



Tampuan: (Bible)

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files dated 29 Jan 2022
742035d0-b3fa-5410-b953-8d4e296ae650

Contents

ម៉ាថាយ	1
ម៉ាកុះ	74
លូកា	118
យូហាន	195
ងារ មូត រ៉ះ ប៉ាតាង យីស៊ី	252
រ៉ូម	326
១ កូរិនថ្វី	360
២ កូរិនថ្វី	393
កាឡូឌី	414
អេភេសូ	426
ភីលីប	438
កូឡុះ	446
១ ថេសាឡូនីក	454
២ ថេសាឡូនីក	461
១ ធីម៉ូថេ	465
២ ធីម៉ូថេ	474
ទីតុះ	481
ភីលេម៉ូន	485
ហេប្រី	488
យ៉ាកុប	514
១ ពៅត្រុះ	523
២ ពៅត្រុះ	533
១ យូហាន	539
២ យូហាន	548
៣ យូហាន	550
យូដេ	552
សារ តាំបាង	555

ម៉ាថាយ ប្រាក់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

កាណុង ធ្លាប់ ប៉ានីរ ប្រៀ៖ ទី ប៉ានីរ ដូរ ឡាក់ ប្រាក់ គម សារ ដាក់ ឡើង យីស៊ូ យី ម៉ាថាយ ម៉ា កុះ លូកា លូ យូហាន។ រតី ម៉ាថាយ ឡាក់ ប្រាក់ សារ អា អើ ឡាក់ ប៉ាណូស អ្យក់ វ៉ាបៃ ឡើង ពូ អើ សុនសាត អ៊ីស្រាអែល ដេល សិច អើ ប៉ាន់ដា ពែ លេវី។ យីស៊ូ អ្យក់ ម៉ាថាយ ប្រឹក្ច សី៖ ទីប ប្រើ អើ រ៉ះ សារ ប៉ាតាង អើ ដេល។ ពូ យីត ជា ម៉ាថាយ ប្រាក់ សារ អា យី អើ សាណាំ ៦០-៦៥ គ.ស.។

សារ រតី ម៉ាថាយ បិច កា ពូ អ៊ូ ហ្លង់

រតី ម៉ាថាយ ប្រាក់ សារ ដាក់ កាណុង ធ្លាប់ អា ភៀ រ៉ះ កា សុនសាត អ៊ីស្រាអែល អន់ អ៊ូ អន់តត់ ជា បក់ ប្រៀ៖ អើស ប្រើ ប្រឹក្ច សាដាច់ ឡាក់ អន់ខែ ក្យាត់ ពែ យី យីស៊ូ ហង អើ ជីរ ពី៖ ត្រត់ ពូយ ប៉ានីរ ប្រៀ៖ បិកកាតយី ទី សាញ៉ា ពែ តាទីច។ អើ រ៉ះ ជា យីស៊ូ ជីរ ពី៖ ពីង អង់កក់ តេ៖ អា ភៀ តា ក់ អង់កេ៖ ទី ងារ ត្រត់ ពូយ ប៉ានីរ ប្រៀ៖ បិកកាតយី ទី សាញ៉ា សើត ពែ ហង លូ ត្រត់ ឡាក់ កា ម្នត វ៉ាគីយ ប្រៀ៖ ទី រ៉ះ ពែ ដេល។

រតី ម៉ាថាយ បិច រ៉ះ ប៉ាឡាក់ ណារ៉ូ អន់ ហ្លង់ ជា យីស៊ូ ឡាក់ កា រតី ម៉ូសេ ដេល ហា៖កា អើ ជីរ ពី៖ ភៀ តង់ អន់ ពិន វ៉ាវ៉ាច់ ឡើង សារ យច។ អើ កា ប្រឹក្ច អន់ ពិន ហ្លង់ ឡើង ចាបាប សើត ពែ ហើង ខាក់ ឆែម ណារ៉ូ។ ខ អា ហង ប៖ អើ ខុ អ្យក់ សារ អៀង ឡើង ធ្លាប់ ប៉ានីរ ប្រៀ៖ សាញ៉ា សាន់ដាប់ កាប ឡើង សារ សាញ៉ា វែរ ពុត ឡាក់ សុនសាត អ៊ីស្រាអែល ចាំ កាខាក់ ប្រាក់ ពីង សារ អា ភៀ រ៉ះ ប៉ាឡាក់ ជា យីស៊ូ ជីរ ពី៖ ភៀ ប្រឹក្ច ពូយ គ្រីប សារ សាញ៉ា ឡាក់ ទី ប្រាក់ កាណុង ធ្លាប់ ប៉ានីរ ប្រៀ៖ សាញ៉ា សាន់ដាប់ ណោះ។

រតី ម៉ាថាយ បិច រ៉ះ អន់ សុនសាត អ៊ីស្រាអែល ហ្លង់ ជា ក្រុំ សៀ យីស៊ូ គ្រីប សុនសាត យី ប៉ា សុន ប្រៀ៖ បិកកាតយី តាទីច យី៖ សុនសាត អ៊ីស្រាអែល យី៖ សុនសាត អន់ទៀត កាតាម កា ប៉ាច់ សុនសាត អ៊ីស្រាអែល ឡាក់ អ៊ូ ចៃ សៀ យីស៊ូ អន់ខែ អ៊ូ ត្រត់ ប៉ាសុន ប្រៀ៖ ណារ៉ូ អុះ (ប៉ែ ហៃ ៨:១១-១២ លូ រ៉ូម ១១:១១-១២)។ អើ អ្យក់ ពុត ចែត អន់តត់ ប៉ាតោ កា ម្នត បក់ ពូ អើ ជា ក្រុំ ហៀន សារ ប្រៀ៖ ខង ក្រុំ អា ហង ទី សារ អំវាញ អីញ ឡើង យីស៊ូ លូ ប្រឹក្ច ងារ ប្រៀ៖ ពីង អង់កក់ តេ៖ រ៉ាប់ ដារ អា។

បក់ អាន ចាប៖ កា ប៉ប សារ កាណុង ធ្លាប់ ម៉ះ ម៉ាថាយ រ៉ះ ឡើង សារ ដាក់ ជា យីស៊ូ ជីរ ពី៖ ពីង អង់កក់ តេ៖ អា ភៀ ប្រឹក្ច អង់កក់ តេ៖ ណារ ម៉ោញ ណារ៉ូ យី «សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ ប្រៀ៖ បិក កាតយី» លូ យីស៊ូ អន់តត់ ប៉ាតោ កា ម្នត បក់ សៀ អើ ឡើង ឡាបៀប អ៊ូ កោប អន់ ត្រត់ លូ សារ វ៉ា ងហៃ វ៉ាងខ្យា អា ភៀ អន់ ពូ ប៉ប ជា អន់ខែ ប៉ាណូស ដាក់ ត្រង់ តាទីច។ យីស៊ូ កា ប្រើ អន់ខែ រ៉ះ ឡើង សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ ប្រៀ៖ កា ប៉ាណូស ទីខ្ល គ្រីប ចារ លើយ ទីល អង់កក់ តេ៖ វ៉ាយ ទី។

ធិនកាន កាណុង សារ រតី ម៉ាថាយ ប្រាក់

សារ ប្រាក់ សិច រតី យ៉ាក់ យីស៊ូ លូ សារ អើ កើត (១:១-២:២៣)
សារ រតី យូហាន ឡាក់ ប៉ាងហុ ពូ (៣:១-១២)

សារ យ៉ិស៊ូ ប្រើ យូហាន ប៉ាងហុំ លូ សារ អែរី អូ ថៃ ប្រឹក្ច ព្យយ ប្រ្រឹះ ប៊ីត ប៉ាងល់ (៣:១៣-៤:១១)
យ៉ិស៊ូ រះ សារ ដាក់ ពឹង ខេត កាលីឡេ (៤:១២-១៨:៣៥)

យ៉ិស៊ូ ចាក ឡើង ខេត កាលីឡេ ឡាំ ប៉ាក់ មៀង យេរូសាឡឹម (១៩:១-២០:៣៤)
អាទិត អន់គីត អ្នែ ពឹង មៀង យេរូសាឡឹម លូ សារ អែរី តោ ពឹង អ៊ីង គីង (២១:១-២៧:៦៦)
យ៉ិស៊ូ រឹស សីត ណារ៉ូ លូ តាំបាង ឡាកោ អន់ ម្នត បក់ សៀ អែរី ប៊ប់ (២៨:១-២០)។

សារ យ៉ាក់ បិក យ៉ិស៊ូ

១ អា ហង សារ យ៉ាក់ បិក យ៉ិស៊ូ បក់ ប្រ្រឹះ រើស អន់ ប្រឹក្ច សាដាច់ *។ អែរី ឡាក់ ផ្លង់ សាដាច់ ដារីត លូ ផ្លង់ រ៉ាច់ រ៉ក់ អាប្រាហាំ។
២ រឹក អាប្រាហាំ គន អែរី អ៊ីសាក់ អ៊ីសាក់ គន អែរី យ៉ាកុប យ៉ាកុប គន អែរី យូដា លូ អុះ ម៉ី យូដា ១២ ដូរ។

៣ យូដា លូ តាម៉ារ អន់ខែ ប៉ាងកើត ពែរេ លូ សេរះ ពែរេ គន អែរី ហេស្រុន ហេស្រុន គន អែរី រ៉ាម។
៤ រ៉ាម គន អែរី អាមីណាដាប អាមីណាដាប គន អែរី ណាសូន ណាសូន គន អែរី សាល់ម៉ូន។
៥ សាល់ម៉ូន លូ កាម៉ាញ អែរី រ៉ាហាប់ ប៉ាងកើត បូអុះ បូអុះ លូ កាម៉ាញ អែរី រុត ប៉ាងកើត អូបេត អូ បេត គន អែរី យេសាយ
៦ យេសាយ គន អែរី សាដាច់ ដារីត។
សាដាច់ ដារីត លូ កាម៉ាញ អ៊ីរី ប៉ាងកើត សាដាច់ សាឡូម៉ូន។

៧ សាឡូម៉ូន គន អែរី សាដាច់ វេហូប៉ោម វេហូប៉ោម គន អែរី សាដាច់ អាប៊ីយ៉ា អាប៊ីយ៉ា គន អែរី សាដាច់ អេសា។
៨ អេសា គន អែរី សាដាច់ យ៉ូសាផាត យ៉ូសាផាត គន អែរី សាដាច់ យ៉ូរ៉ាម យ៉ូរ៉ាម គន អែរី សាដាច់ អូសៀ។
៩ អូសៀ គន អែរី សាដាច់ យ៉ូថាម យ៉ូថាម គន អែរី សាដាច់ អេហាះ អេហាះ គន អែរី សាដាច់ អេសេគៀស។

១០ អេសេគៀស គន អែរី សាដាច់ ម៉ាណាសេ ម៉ាណាសេ គន អែរី សាដាច់ អាម៉ូន អាម៉ូន គន អែរី សាដាច់ យ៉ូសៀស។
១១ យ៉ូសៀស គន អែរី សាដាច់ យេហូយ៉ាជិន លូ អុះៗ អែរី ផះ រ៉ាងរ៉ាង ពូ គៀរ សុនសាត អ៊ីស្រា អែរីល អ្សក់ ឡាំ ប្រឹក្ច ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន។
១២ ផះ រ៉ាងរ៉ាង ណោះ សាដាច់ យេហូយ៉ាជិន អែរី ទី គន សិច សាល់ធៀល សាល់ធៀល គន អែរី សុរ៉ូបាបិល។

១៣ សុរ៉ូបាបិល គន អែរី អាប៊ីយូត អាប៊ីយូត គន អែរី អេលៀគីម អេលៀគីម គន អែរី អេសូរ។
១៤ អេសូរ គន អែរី សាដុក សាដុក គន អែរី អេគីម អេគីម គន អែរី អេលីយូត។
១៥ អេលីយូត គន អែរី អេឡាសារ អេឡាសារ គន អែរី ម៉ាថាន ម៉ាថាន គន អែរី យ៉ាកុប។
១៦ យ៉ាកុប គន អែរី យ៉ូសែប ក្លោ ម៉ារី។ ម៉ារី ប៉ាងកើត យ៉ិស៊ូ ពូ អែរី ប៉ាណូស បក់ ប្រ្រឹះ រើស អន់ ប្រឹក្ច សាដាច់។

* ១:១-១:១ បក់ ប្រ្រឹះ រើស អន់ ប្រឹក្ច សាដាច់ ពៀត គុល «គ្រិះ»។

១៧ ឡើង រក អាប្រាហាំ ទីល សាដាច់ ដាវីត ទី ១៤ រ៉ាំងហារ។ ឡើង សាដាច់ ដាវីត ទីល រ៉ាំងរ៉ាំង ពូ គៀវ សុនសាត អ៊ីស្រាអែល អ្យក់ ប្រឹក្ច ទុច ប៉ាក់ ប៉ាថេត បាប៊ីឡូន ទី ១៤ រ៉ាំងហារ។ ឡើង រ៉ាំង រ៉ាំង ណោះ ទីល រ៉ាំងរ៉ាំង យីស៊ូ ទី ១៤ រ៉ាំងហារ ដេល។

សារ កាណើត យីស៊ូ

១៨ អា ហង់ សារ កាណើត យីស៊ូ បក់ ប្រ្លឹះ រឿស អន់ ប្រឹក្ច សាដាច់។ មើត អ៊ែ ម៉ារី ណោះ យី មើត យូសែប ចឹង ទី ហង់ ហះកា ម៉ារី ឡាកោ គៀម អន់ ទ្រួល ឡើង បើ តាន់ តែប អ្នែ លូ យូ សែប។ អ៊ែ គៀម ញន កា អំរ៉ាញ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់។

១៩ យូសែប មើត ម៉ារី ណោះ អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ៊ែ អូ ចៃ ប្រឹក្ច អន់ ម៉ារី តាយូស កា ពូ អុះ អ៊ែ យីត ចឹង អ្នាត អន់តុង ម៉ារី ណោះ។

២០ អ៊ែ អ្នែ យីត ឡើង សារ ណោះ ប៉ាក់ អ៊ែ តែប ផាឌី អំប៉ា ប៉ប បិយ ប្រ្លឹះ បិកកាតយ រះ កា អ៊ែ ផា «អី យូសែប ផ្លង់ រ៉ាច់ សាដាច់ ដាវីត ! អីស ដៃ អ្នក កា ទី ម៉ារី ណោះ គន កាណុង រ៉ាច់ អ៊ែ ណោះ យី អំរ៉ាញ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រឹក្ច អន់ អ៊ែ គៀម ណោះ។

២១ អ៊ែ ចឹង អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រក់ អន់ សិច ផា យីស៊ូ ខង អ៊ែ ចឹង តង់ ប៉ាសុន អ៊ែ អន់ រ៉ាច់ ឡើង ទូត ប្រឹក្ច យច លូ ប្រ្លឹះ»។

២២ សារ អា កើត ពីរ ភៀ តាក់ អង់កេះ សារ ប្រ្លឹះ បិកកាតយ ទី រះ កា រ៉ាគីយ ប្រ្លឹះ ពៃ ផា :

២៣ «ហៃ អង់កាន់ រ៉ុះ បើ តែប លូ កាម៉ាក់

ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ។

ពូ ចឹង អន់ សិច អ៊ែ ផា អេម៉ាញ អ៊ែល»។

អេម៉ាញ អ៊ែល ទី ណី ផា «ប្រ្លឹះ បិកកាតយ អ្នែ អន់ខូ លូ ពិន»។

២៤ ប៉ាក់ យូសែប សាទិរ អ៊ែ អូ ជៀ អ្នាត ហង់ អ៊ែ ចឹង ទី ម៉ារី ពូយ ប៉ានិរ បិយ ប្រ្លឹះ បិកកាតយ រះ កា អ៊ែ ណោះ ណារ៉ុ។

២៥ ហះកា យូសែប អូ ទី តែប លូ ម៉ារី អុះ អ្នែ អន់ខូ លើយ នីណោះ ហង់ ទីល ម៉ារី អ្នែ ហាអុញ កើត គន ណោះ។ យូសែប អន់ សិច ផា យីស៊ូ។

២

១ យីស៊ូ កើត ប៉ាក់ ស្រុក បេតាលេហិម ពឹង ខេត យូដា។ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត រ៉ាំង ហៃ ប៉ាថេត។ ទី មូត ក្រាក់ អូ អន់ខូង ប៉ាណាំ គូប ពីរ ឡើង ប៉ាថេត អន់ទៀត តែង ដាវ ឡាច់ ឡា ទីល ប៉ាក់ មៀង យេរូសាឡឹម។

២ អន់ខែ អំប៉ញ ផា «សាដាច់ សុនសាត អ៊ីស្រាអែល អង់កះ កើត ណោះ អ៊ែ អ្នែ ប៉ាក់ ចំ ? ញីន ឡា ប៉ាក់ អា ភៀ កាដាប សាប្លះ អ៊ែ ខង ញីន ប៉ប សំឡង់ មះ អ៊ែ ឡាច់ កេះ»។

៣ ផះ សាដាច់ ហេរត កាតាំង សារ អា អ៊ែ កាខវ ណូស កាខាក់ មូត បក់ អ្នែ ពឹង មៀង យេរូសាឡឹម កា កាខវ ណូស ឡាក់ កា អ៊ែ ដេល។

† ១:២១ ១:២១ យីស៊ូ ទី ណី ផា «ប្រ្លឹះ តង់»។ ‡ ១:២៣ ១:២៣ សារ អា ឡាច់ ឡើង អេសាយ ៧:១៤។

៤ កេះណោះ អើ អើ ម្នាក់ ម្នាក់ ក្រាត់ រ៉ាមី៖ ប្រ្លះ លូ ម្នាក់ ណែយូ បាំងហៀន ចាបាប់ ទិដ្ឋ ភៀ អំ បំញ ឡើង សាដាច់ ឡាក់ រ៉ាគីយ ប្រ្លះ រ៉ះ ពៃ * អើ ចឹង កើត ប៉ាត់ ចំ។

៥ អន់ខែ រ៉ះ លូ សាដាច់ ហេរត ណោះ ជា «សាដាច់ ណោះ ត្រត់ កើត ប៉ាត់ ស្រុក បេតាលេហឹម ពឹង ខេត យូដា ខង រ៉ាគីយ ប្រ្លះ ម៉ោញ ដូរ ទី ច្រាត់ ព្យយ ប៉ានីរ ប្រ្លះ ផោះ

៦ អី ស្រុក បេតាលេហឹម ខេត យូដា
អីស កានិត កានោរ ឡាក់ កា ម្យើង តិស ដេល
ខង ចឹង ទី សាដាច់ ម៉ោញ កើត ឡាក់ ឡើង អីស
អើ ណោះ ចឹង រ៉ាងហៃ អីស្រាអែល ឡាក់ ប៉ាសុន អាញ»។†

៧ កេះណោះ សាដាច់ ហេរត អើ ម្នាក់ ក្រាត់ អូ អន់ខង ពិះ ឡើង ប៉ាថេត អន់ខៀត ណោះ ឡាក់អិត ឡាក់ អិត លូ អំបំញ ចាជៀក ឡាក់ ឡាក់ ឡើង សារ សំឡង់ ណោះ ឡាក់ ចាក ទី ញ៉ាង ដាវ កេះ។

៨ កេះណោះ អើ ប្រើ ម្នាក់ ក្រាត់ ណោះ ឡាក់ ប៉ាត់ ស្រុក បេតាលេហឹម ជា «ហត់ អន់ដីស ប៉ាណាំ គូប ចាក ឡាក់ ពិ លូ អំបំញ ណាំង ចារ សាស្វា កើត ណោះ អន់ អូ ឡាក់។ ជា អន់ដីស បំបំ កេះ សិត រ៉ះ កា អាញ ណើ អាញ ចឹង ឡាក់ កាដាប សាំប្លះ សាដាច់ ណោះ ដេល»។

៩ អន់ខែ សាំយ៉ាង សាដាច់ រ៉ះ កេះ។ កេះណោះ ប៉ាណាំ គូប ឡាក់ ចាក ហង។ ផះ ណោះ អន់ខែ បំបំ ណារ៉ូ សំឡង់ អន់ខែ បំបំ ផះ អន់ខ្មួល ពៃ សំឡង់ ណោះ កា ប៉ាណាំ ទ្រង អន់ខែ លើយ។ ទីល ប៉ាត់ ចារ យីស៊ូ អ្នែ សំឡង់ ណោះ តាវ ហង។

១០ ផះ ម្នាក់ ក្រាត់ បំបំ សំឡង់ ណោះ អន់ខែ ហោក ខាក់។
១១ អន់ខែ កា ម៉ុត កាណាង ហិ បំបំ យីស៊ូ អ្នែ លូ មើត អើ ម៉ារី អន់ខែ កា កាដាប សាំប្លះ អើ កេះ ណោះ អន់ខែ អ្នក យៀង ខង ឡាក់ កា ម៉ាស កាណាត់ បោផ្លូវ លូ ចាវ អ៊ឹង បោផ្លូវ គិត កាខាក់ អន់ កា អើ។
១២ កេះណោះ អន់ខែ រ៉ុល សិត ប៉ាត់ ប៉ាថេត អន់ខែ ទៅ ណារ៉ូ ចាក ទ្រង អន់ខៀត ណារ៉ូ ខង អន់ ខែ អំប៉ា ប្រ្លះ រ៉ះ កា អន់ខែ អូ អន់ សិត រ៉ះ កា សាដាច់ ហេរត អុះ។

សារ យូសែប លូ ម៉ារី អ្នក យីស៊ូ សាតាក់ រ៉ាវ៉ាច់ ឡើង សាដាច់ ហេរត

១៣ ប៉ាត់ ម្នាក់ ក្រាត់ ណោះ ឡាក់ ចាក រ៉ាវ៉ាច់ កេះ យូសែប អំប៉ា បំបំ បិយ ប្រ្លះ បិកកាតយ រ៉ះ កា អើ ជា «អីស អ្នក ពិ ប៉ាណាំ សាស្វា ចិ អា លូ មើត អើ សាតាក់ ឡាក់ អ្នែ ប៉ាត់ ប៉ាថេត អីស៊ូប តោ ខង សាដាច់ ហេរត ណាំង ប៉ាន់តោ សាស្វា អា។ អន់ដីស អ្នែ អង់រ៉ាមី ពឹង ប៉ាថេត ណោះ ហិ ទីល អាញ រ៉ះ ប្រើ សិត ណោះ អន់ដីស សិត»។

១៤ យូសែប កា អ្នក ប៉ាណាំ សាស្វា ចិ លូ មើត សាស្វា ណោះ សាតាក់ ឡាក់ អ្នែ ប៉ាត់ ប៉ាថេត អីស៊ូប ទីប កាម៉ាំង ណោះ ទៅ ហង។

១៥ អន់ខែ អ្នែ ពឹង ប៉ាថេត ណោះ លើយ ទីល សាដាច់ ហេរត តោ ភៀ តាក់ អង់កេះ សារ ប្រ្លះ បិកកាតយ ទី រ៉ះ ពឹង រ៉ាគីយ ប្រ្លះ ពៃ ជា «អាញ អើ គន អាញ ឡាក់ ឡើង ប៉ាថេត អីស៊ូប»។‡

* ២:៤ ២:៤ សាដាច់ ឡាក់ រ៉ាគីយ ប្រ្លះ រ៉ះ ពៃ ចៀក គុល «គ្រិះ»។ † ២:៦ ២:៦ សារ អា ឡាក់ ឡើង មីកា ៥:២។ ‡ ២:១៥ ២:១៥ សារ អា ឡាក់ ឡើង ហូសេ ១១:១។

១៦ ប៉ាត់ សាដាច់ ហេរត អូ អន់តត់ ជា ម្ចាស់ ក្រាត់ ណោះ ពួង កា អើ កេះ អើ កា អឹក ខាក់ ប្រើ ពូ ឡា ប៉ាត់ ស្រុក បេតាលេហឹម លូ ស្រុក រក្សាម៉ី ណោះ ចាក ណាវ៉ង ប៉ាន់តោ គន សាស្វា កាម៉ាក៏ៗ អន់ ទិ ឡូត ឡាក់ ទី អាញ ពៀរ សាណា អន់ ជីរ យឹត ឡឹង ផះ ដាវ សំឡង់ គីស ឡាច់ ឡាក់ កា ម្ចាស់ ក្រាត់ រ៉ះ កា អើ ពៅ។

១៧ សារ អា កើត ពីរ ភ្លឺ តាត់ អង់កេះ សារ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ កា វ៉ាគីយ ប្រ្លឹះ សិច យេ រេមៀ ផាះ

១៨ «ពូ កាតាំង ប៉ានីរ ប៉ាណូស ម៉ៅញ ដូរ អង់ហ្សាំង ញា ផឹកៗ ឡឹង ស្រុក វ៉ាម៉ា យី វ៉ាដែល ញា កា គន អើ ពូ ប៉ាឡោម អើ ហះកា អើ អូ សុប ខង គន អើ អូ អ៊ែ»^៩។

១៩ ប៉ាត់ សាដាច់ ហេរត តោ កេះ បិយ ប្រ្លឹះ បិកកាតយ័ រ៉ះ កា យូស៊ីប ប៉ាត់ ប៉ាថេត អ៊ីស៊ីប កាណាង សារ អំប៉ៅ ផា

២០ «អ៊ីស ប៉ាណា គន សាស្វា អា លូ មើត អើ សឹត ប៉ាត់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ ពី ខង ម្ចា បក់ ណាវ៉ង ប៉ាន់តោ អើ ពៅ អន់ខៃ តោ ទិ កេះ»។

២១ យូស៊ីប កា ប៉ាណា គន សាស្វា លូ មើត សាស្វា សឹត ប៉ាត់ ប៉ាថេត អ៊ីស្រាអែល ណារ៉ូ។

២២ យូស៊ីប អូ អន់តត់ ផា សាដាច់ អាខេឡោស អ៊ែ វ៉ាងហៃ ពីង ខេត យូដា តាង ពី អើ សាដាច់ ហេរត ទីល នីណោះ យូស៊ីប អូ ខីន ឡា ប៉ាត់ ខេត ណោះ អុះ។ អើ ឡា អ៊ែ ប៉ាត់ ខេត កាលីឡេ ឡុត ខង ប្រ្លឹះ រ៉ះ កាណាង សារ អើ អំប៉ៅ។

២៣ យូស៊ីប អ៊ែ ពីង ស្រុក ណាសារែត ភ្លឺ តាត់ អង់កេះ សារ វ៉ាគីយ ប្រ្លឹះ រ៉ះ ផា «ពូ ចឹង អើ គន សាស្វា ណោះ ប៉ាណូស ឡឹង ស្រុក ណាសារែត»។

៣

សារ វតី យូហាន ឡា ប៉ាំងហុំ ប៉ាណូស

១ ឡុញ សាណា ឡឹង ណោះ វតី យូហាន ឡាក់ ប៉ាំងហុំ ប៉ាណូស អ៊ែ ពីង ស្រី គីស ខេត យូដា អើ អន់តត់ ប៉ាតោ កា ពូ ផា

២ «ហត់ អន់ជីស ប៊ុនពែង ពុត ពៀត ពី ខង សារ វ៉ាងហៃ វ៉ាងខ្សា ម៉ះ ប្រ្លឹះ បិកកាតយ័ ក្សាម៉ី ចឹង ទីល ហង»។

៣ យូហាន អា ហង វ៉ាគីយ ប្រ្លឹះ សិច អេសាយ ទី រ៉ះ ពៅ ផាះ

«ទី ប៉ានីរ ប៉ាណូស ម៉ៅញ ដូរ កាប ម៉ៃៗ ពីង ស្រី គីស ផា

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ"»^{*}។

៤ វតី យូហាន កាសិប ពៀត ខោ អាវ ពូ ប្រ័តី លូ សក់ អូត អើ ចែត ម៉ាអើវ ប្រ័តី លូ អង់ការ សាណា អើ សា ឡែប លូ ទៀក ត្រត។

៩ ២:១៨ ២:១៨ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:១៥។ * ៣:៣ ៣:៣ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣។

៥ កាំឡាំង ឡើង មឿង យេរូសាឡឹម កាំឡាំង ឡើង ខេត យូដា លូ កាំឡាំង ឡើង ស្រុក ផ្អែ រៀក ទ្រូង យដាន់ ទិណោះ ឡាំ ប៉ាត់ ចារ អើ

៦ ទីប ឡាប់ ញាម កា ឡាកោ អន់ខេ ទី សារ យច ណោះ រតី យូហាន កា បាំងហុំ អន់ខេ ពឹង ទៀក ទ្រូង យដាន់។

៧ ផះ អើ បបំ មូត ផាវ៉ាស៊ី លូ មូត សាខូស៊ី អៀង ដូរ ឡាំ ប្រើ អើ បាំងហុំ ទៀក អើ កាប កា ពូ ផា «អើ មូត ប៉ាញ៉ា ប៉ាចី ញ៉ា ត្រត់ អន់ដីស សាតាក់ ឡាច់ ឡើង សារ ឡាក់ ចឹង ត្រត់ ទីល ហង អា យី ប្រ្រះ បិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ហត់ អន់ដីស ប្រតី សារ ដាក់ ម៉ាត់ ចឹង អូ អន់តត់ ផា អន់ដីស ទី ប៊ុនពែង ពុត ពៀក តាទីច។

៩ ដៃ យីត ផា អន់ដីស ចឹង វ៉ាវ៉ាច់ ឡាកោ ញាន អន់ដីស ឡាក់ គន សោ រតី អាប្រាហាំ អាញ ប័រ រះ អន់ អន់ដីស អូ អន់តត់ ផា ប្រ្រះ បិកកាតយ័ ប្រតី អន់ អំហ្គេ ទិ អា កេះ គន សោ រតី អាប្រាហាំ កា អូ និទៅ ដេល។

១០ កិញអៀ អា សូង អន់ ហះ គុល អ៊ឹង កេះ អ៊ឹង ចំ ថ្លៃ អូ ដាក់ ត្រត់ កាល់ អ្នាត កេះណោះ ចែក ពឹង អុញ។

១១ អាញ បាំងហុំ អន់ដីស លូ ទៀក ភៀ តាំបាង ផា អន់ដីស ប៊ុនពែង ពុត ពៀក កេះ ហះកា បត់ ពិះ អន់តីត ឡើង អាញ ទៀ អើ ទី អំវ៉ាញ តិស ហ្គិត ឡើង អាញ។ អាញ អា យ័ ចិក កឹប កា អើ កា អូ យី សា។ អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាដាត ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ លូ បាំងហុំ លូ អុញ។

១២ អើ ចិក កាទុំ ចឹង អុំ ពៀ អន់ ទិ អ្យក់ ដឹង ដាក់ ចែក ពឹង រម អញ ជេប ពៀ អើ ចឹង តុះ អ្នាត ពឹង អុញ សា អូ អុំ ប៉ាត់»។

១៣ ផះ ណោះ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាំ ប៉ាត់ ចារ រតី យូហាន ផ្អែ ប៉ាត់ ទៀក ទ្រូង យ ដាន់ ភៀ ប្រើ យូហាន បាំងហុំ អើ។

១៤ ហះកា យូហាន ប៉ាតែក ផា «អូ អុះ! ញ៉ា ត្រត់ អីស ប្រើ អាញ នីអៀ ឡុត? អាញ ត្រត់ ប្រើ អីស បាំងហុំ អាញ»។

១៥ យីស៊ូ កាប ផា «យ័ ៖ នីណោះ កាតាម ប័រ អីស ប្រតី ម៉ោញ ទង អា ហង ពិ ភៀ អន់ ត្រត់ ពូយ ពុត ប្រ្រះ បិកកាតយ័ គ្រិប សារ»។ ណោះ យូហាន កា ចៃ ប្រតី ហង។

១៦ ប៉ាត់ យីស៊ូ ហុំ កេះ ៗ អើ កា អ្យរ ហារ ឡើង ទៀក ឡុត ផាឌី ប្លែង តាលុះ ព្វឹង លូ អើ បបំ ប៉ាដាត ប៉ាលឹង ប្រ្រះ ដាក់ កាខាក់ ឡាក់ កា អន់តើប វ៉ាក់ សាណាដំ ជីវ ឡើះ ពឹង អើ។

១៧ កេះណោះ កាតាំង ប៉ានីរ កាប ឡើង ប្លែង ផា «អា គន តាម អាញ ប៊ុច ចៃ កេង អើ ត្រត់ ពុត អាញ ខាក់»។

៤

សារ សាតាំង សាត់ លូង យីស៊ូ

១ កេះណោះ ប៉ាដាត ប៉ាលឹង ប្រ្រះ ប៉ាណាំ យីស៊ូ ឡាំ ប៉ាត់ ស្រី តិស អន់ ម៉ែត ប្រ្រះ បឹត សាត់ លូង អើ។

២ ឡើង ឡើង យីស៊ូ កំ អូ សា សាណា ញ៉ា ៤០ ដាវ ៤០ ម៉ាង កេះ អើ ឡាយុត ខាក់។

៣ ណោះ ម៉ែត ប្រ្លឹះ ប៊ីត ឡាំ សាត់ លួង យីស៊ី អើ កាប ជា «ជា អីស គន ប្រ្លឹះ បិកកាតយ័ តា ទីច អីស ប្រ្លឹក់ ហៃ អន់ អំហ្គោ អា កេះ ណាំ ប៉ាំង»។

៤ ហះកា យីស៊ី តើល ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "ប៉ាណូស អូ រ៉ុស ញន ដឹង កា សាណាអុះ យី រ៉ុស ញន កា ប៉ានីរ ប្រ្លឹះ បិកកាតយ័ ឡាក់ ឡាច់ ឡឹង ពីរ អើ ដេល"»*។

៥ កេះ ណោះ ម៉ែត ប្រ្លឹះ ប៊ីត ប៉ាណាំ អើ ឡាំ ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្លឹះ អន់ អើ ហារ អ្នែ ពីង អន់តល័ រ៉ោង រ៉ាម៉ះ ។

៦ កេះណោះ អើ កាប ជា «ជា អីស គន ប្រ្លឹះ បិកកាតយ័ តាទីច អីស ប៉ុះ ហៃ ឡឹង អន់តល័ រ៉ោង រ៉ាម៉ះ អា ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផោះ

"ប្រ្លឹះ បិកកាតយ័ ចឹង ប្រើ បិយ អើ ឡាំ ហាប់ តាប៉ោង អីស ដៃ អន់ ជុង អីស កាន់តើស អំហ្គោ"»†។

៧ យីស៊ី តើល អើ ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ណារ៉ូ ជា "អូ អន់ សាត់ លួង ប្រ្លឹះ បិកកា តយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស"»‡។

៨ កេះណោះ ម៉ែត ប្រ្លឹះ ប៊ីត ប៉ាណាំ យីស៊ី ហារ ពីង កល់ ប៉ានីម តុត ចាំងហ៊ីត កេះណោះ សាំប្លោ តាំបាង ទី ប៉ាថេត ពីង អង់កក់ តេះ លូ ប្រើ យីស៊ី ហៃ រ៉ាស អំប៉ាស ដាក់ ឡាយ៉ាមី ពីង ប៉ាថេត ទី ណោះ។

៩ អើ រ៉ះ កា យីស៊ី ជា «ប៉ាថេត ទី អា អាញ ចឹង មប អន់ កា អីស ជា អីស កាដាប សាំប៉ះ អាញ»។

១០ យីស៊ី តើល ជា «អី សាតាំង! អីស ឡាច់ ពិ ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "អន់ដីស ត្រុត់ កាដាប សាំប៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស លូ ត្រុត់ រ៉ាប់ ស្មៅ ដឹង ម៉ោញ ដូរ អើ ណោះ ហង់"§»។

១១ ណោះ ម៉ែត ប្រ្លឹះ ប៊ីត កា ឡាច់ ឡឹង អើ ហង់ កេះណោះ មូត បិយ ប្រ្លឹះ ឡាំ រ៉ាំងហៃ អើ ឡុត។

សារ យីស៊ី ចាក រ៉ះ សារ ដាក់ ឡឹង ប្រ្លឹះ

១២ ផះ យីស៊ី កាតាំង លេវ ជា ពូ រ៉ុប រ៉ក់ យូហាន ចែត ខុក កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាំ អ្នែ ប៉ាក់ ខេត កាលីឡេ ណារ៉ូ។

១៣ អើ ចាក ឡាច់ ឡឹង ស្រុក ណាសារែត ឡាំ អ្នែ ប៉ាក់ មៀង កាផានីម ក្បាម ហាង តាំងលេវ ប៉ាក់ ចារ សេប៊ូលុន លូ ចារ ណាប់ថាលី

១៤ កៀ តាត់ អង់កេះ សារ ឡាក់ រ៉ាកីយ ប្រ្លឹះ អេសាយ ទី រ៉ះ ពៃ ផោះ

១៥ «អី សេប៊ូលុន លូ ណាប់ថាលី ឡាក់ ចារ អ្នែ រទ្រង ឡាំ ប៉ាក់ តាំងលេវ

អី ស្រុក រហាង ទៀក ទ្រូង យដាន់

អី កាលីឡេ ឡាក់ ចារ សុនសាត អន់ទៀត អ្នែ

១៦ ប៉ាសុន បក់ អ្នែ កាណុង ចារ ម៉ាម៉ាំង

អន់ខែ ទី ប័ប តាតារ តីស ខាក់

ឡាក់ ឡាច់ តាត់ តាតារ បក់ អ្នែ កាណុង ចារ តើ»*។

* ៤:៤ ៤:៥ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ញ៉ែរ (ចោទិយ/កថា) ៨:៣។ † ៤:៦ ៤:៦ សារ អា ឡាច់ ឡឹង ផាប់ អញ្ជើសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩:១-១១,១២។ ‡ ៤:៧ ៤:៧ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ញ៉ែរ (ចោទិយ/កថា) ៦:១៦។ § ៤:១០ ៤:១០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ញ៉ែរ (ចោទិយ/កថា) ៦:១៣។

* ៤:១៦ ៤:១៥-១៦ សារ អា ឡាច់ ឡឹង អេសាយ ៩:១-២។

១៧ ឡើង រាំងរាំង ណោះ ហង យីស៊ូ កា ចាក រ៉ះ ជា «ហត់ ប៊ុនពែង ពុត ពៀក ពិ ខង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ក្បាម័ ចឹង ទីល ហង»។

១៨ ផះ អើ ចាក រហាង តាំងលើ កាលីឡេ អើ ប័ប័ មូត អុះ មី ពៀរ ដូវ យី ស៊ូម៉ុន ឡាក់ ពូ អើ ជា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ។ អន់ខែ អ្នែ ត្រុះ ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៩ យីស៊ូ កាប លូ អន់ខែ ជា «ច ចាក ពួយ អាញ អាញ ចឹង បាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡុត»។

២០ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ មី កា សាន់តាត់ អ្នាត ជៀល ចាក ពួយ យីស៊ូ ឡុត។

២១ យីស៊ូ ចាក ប៉ាត់ ម៉ាត់ ណារ៉ូ ជាឌី ប៉ាត់ មូត អុះ មី ពៀរ ដូវ ណារ៉ូ យី យ៉ាកុប លូ យូហាន គន រតី សេបេដេ។ អន់ខែ ផះ អ្នែ ប៉ាយ៉ាម ជៀល កាណុង ទូក អន់ខូ លូ ពី អន់ខែ យីស៊ូ កា ជៀក អន់ខែ ដេល។

២២ អន់ខែ កា អ្នាត ទូក អ្នាត ពី អន់ខែ ឡុត កា ចាក ពួយ យីស៊ូ ដេល។

២៣ យីស៊ូ ចាក ឡាំ គ្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ លូ បាំងហៀន ពូ គ្រឹប រោង ទីប រ៉ះ សារ ដាក់ យី សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ អើ តាត់ អន់ដាក់ មូត អីត ពូ គ្រឹប នែវ លូ មូត កាជក កាដេល ប៊ែល ម៉ាត់ អន់ ដាក់ ដេល។

២៤ សិច យីស៊ូ លេវ លែង ប៉ាញ៉ូ ទីប ខេត ស៊ីរី ដេល ពូ ប៉ាណាំ គូប ឡាំ ជីន ប៉ាណូស អីត ពូ រ៉ា ងអា រាំងអិង គ្រឹប នែវ លូ មូត អន់ទ្រុយ លូ ប៉ាណូស ប្រ្រឹះ ប្រត់ ទីប ប៉ាណូស តោ ជុង តី កៀ ប្រើ អើ តាត់ អន់ដាក់។ យីស៊ូ កា តាត់ អន់ដាក់ អន់ខែ ទិខូ។

២៥ ទី ប៉ាណូស អៀង ដូវ ពីះ ឡើង ខេត កាលីឡេ លូ ឡើង ខេត ដេកាប៉ូល លូ ឡើង មៀង យេរូសាឡឹម ឡើង ខេត យូដា លូ ឡើង ចារ អន់ទៀត យូង ទៀក ទ្រុង យដាន់ អន់ខែ ប៉ាណាំ គូប ចាក ពួយ យីស៊ូ។

៥

សារ យីស៊ូ បាំងហៀន ពូ ពីង ប៉ានីម

១ ផះ យីស៊ូ ប័ប័ ប៉ាណូស ពីះ អៀង អើ កា ហារ អន់អ្នែ ពីង ប៉ានីម។ កេះណោះ មូត សីះ កា ប៉ាណាំ គូប ឡាំ ប៉ាត់ ចារ អើ ដេល។

២ កេះណោះ អើ បាំងហៀន អន់ខែ ជា

៣ «ប៉ាណូស ចំ យីត ជា ឡាកោ អើ តាបាយ កាសត់ តងកាន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ តង ប៉ាណូ ស ណោះ ទី កាន សាណុក សារ៉ាក តាទីច ហង ខង ប្រ្រឹះ រាំងហៃ រាំងខ្យា អើ។

៤ ពៀ អ្នែ ញ៉ាំ សោក ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង ខង ប្រ្រឹះ ចឹង រ៉ាតូ អង់រើង អើ។

៥ ពៀ ទី ពុត ឡាអត់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក ហង ខង ប្រ្រឹះ ចឹង អន់ អង់កក់ តេះ អា កា អន់ខែ ប្រត់ ប៉ាដក់ ប៉ាជៀ។

៦ ពៀ បុច កា សារ ដាក់ ត្រង់ កាខាក់ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សារ៉ាក ហង ខង ប្រ្រឹះ ចឹង អន់ សារ ដាក់ ត្រង់ កា អើ តាទីច។

៧ ប៉ាណូស ចំ ទី ពុត តាប៉ាប តាប៉ុន ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ បិកកាតយ័ ចឹង តាប៉ាប តាប៉ុន កា អើ ដេល។

៨ ព្រឺ ទី ពុត ដាក់ អូ ទី ពុត ប៊ីត ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង អន់ខៃ ចឹង ប័ប ប្រ្លឹះ បិកកាតយ័។

៩ ព្រឺ រិះកះ ប៉ារម ពូ អន់ រម គូប សោប ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ បិកកាតយ័ ចឹង អើ ផា គន អើ។

១០ ប៉ាណូស ចំ ពូ អូ ណីស លូ ប្រ័តី បាប ញន កា ប្រ័តី ពូយ សារ ដាក់ ត្រង់ ម៉ះ ប្រ្លឹះ ប៉ាណូស ណោះ ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្លឹះ រាំងហៃ រាំងខ្សា អើ។

១១ ផះ ពូ ប្រ័តី បាប កា អន់ដីស លូ ពូ កាប ញតី កា អន់ដីស លូ កាប អូ ដាក់ ត្រឹប នៃវ ញន កា អន់ដីស សៀ អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង។

១២ ហត់ អន់ដីស ហោក រត់ ពិ ខង ប្រ្លឹះ ចឹង អន់ កាណាត ដាក់ ខាក់ កា អន់ដីស អៃ ពឹង ប្លែង តោ ខង មូត វ៉ាគីយ ប្រ្លឹះ សើត ពៃ កា ពូ អូ ណីស លូ ប្រ័តី បាប កា អន់ខៃ និះទៅ ដេល។

១៣ «អន់ដីស ពៀប ឡាក់ កា ប៉ោះ សាំរ៉ាប់ កា ប៉ាណូស ទី ខូ ផា ប៉ោះ កើត សាប អូ ប្រែ កេះ ប៉ោះ ណោះ អូ ទី ខា ហង។ ពូ ចឹង អ្យក់ កាណាត ញ៉ា ប្រ័តី អន់ កើត ប្រែ ណាវ? ទី ដឹង គួក អ្នាត ណោះ ពូ ចឹង ចាក ចតី ហង។

១៤ អន់ដីស ពៀប ឡាក់ កា អូញ សាំរ៉ាប់ តាត តាតារ ប៉ាណូស ពឹង អង់កក់ តេះ។ ផា ពូ ប្រ័តី មឿង ពឹង កល់ ប៉ានីម ពូ អោន អូ សាគីម អុះ។

១៥ អូ ទី ព្រឺ សុះ តាកៀង កេះណោះ អ្យក់ វែវ កាត្រាប អុះ ទី ដឹង ពូ អ្យក់ ចែត ពឹង ចារ តាកៀង កៀ តាត តាតារ ប៉ាណូស អៃ កាណុង ហី ទី ខូ។

១៦ ទីល នី ណោះ ត្រត់ អន់ តាតារ អន់ដីស ណោះ តាតារ ហះ ម៉ាត់ ប៉ាណូស ទី ខូ និះទៅ ដេល កៀ អន់ ពូ ប័ប សារ ដាក់ ឡាក់ អន់ដីស ប្រ័តី ណោះ កេះណោះ ពូ ចឹង ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី អន់ដីស អៃ ពឹង ប្លែង តោ។

១៧ «ដៃ យីត ផា អាញ ពីះ អា ចឹង អ៊ូត អ្នាត ចាបាប ប្រ្លឹះ លើ អ្នាត ផាប មូត វ៉ាគីយ ប្រ្លឹះ។ អូ ត្រត់ អាញ ពីះ តាត់ អង់ហ៊្យង អុះ យី អាញ ពីះ តាត់ អង់កេះ សារ ចាបាប ប្រាត់ រិះ ទី ណោះ។

១៨ អាញ ប័រ រិះ កា អន់ដីស តាទីច ផា ដាវ ចំ តេះ បើ តាខ្យង ប្លែង បើ តាខ្យ ចាបាប កាណុង ផាប ប្រ្លឹះ តុ សក់ កា អូ ហ៊្យង អុះ។ យី ចាបាប កាណុង ផាប ប្រ្លឹះ ណោះ ចឹង អៃ លើយ ទីល សារ ណោះ កេះ ទី។

១៩ ព្រឺ ប៊ុច អ្នាត សារ អន់តត់ ប៉ាតោ អា យ្លឹះ សារ តាចិ ម៉ោញ ខ កាតាម លូ ប៉ាំងហៀន អូ អន់ ពូ ប្រ័តី ពូយ អើ ណោះ ចឹង កេះ ចិ ឡឹង ពូ កាណុង កាំឡាំង ប្រ្លឹះ រាំងហៃ រាំងខ្សា។ ហះកា ព្រឺ ចៃ រ៉ាប់ សៀ សារ អន់តត់ ប៉ាតោ ទី អា លូ ប៉ាំងហៀន អន់ ពូ ប្រ័តី ពូយ អើ ណោះ ចឹង ប្រ័តី តិស កាណុង កាំឡាំង ប្រ្លឹះ រាំងហៃ រាំងខ្សា។

២០ អាញ ចឹង រិះ អន់ កា អន់ដីស អុះ អន់តត់ ផា អន់ដីស ដាក់ ត្រង់ ផា អូ លើន ឡឹង មូត ណែយ ប៉ាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី យី ប្រ្លឹះ ចឹង អូ រាំងហៃ រាំងខ្សា អន់ដីស អុះ។

២១ «អន់ដីស យើយ កាតាំង ដេល សារ ពូ រិះ កា រត់ យ៉ាក់ អន់ដីស សើត ពៃ ផា "ដៃ ប៉ាន់តៅ

ប៉ាណូស * ជាអន់ដីស ប៉ាន់តោ ប៉ាណូស អន់ដីស ចឹង ត្រង់ ថ្ងៃ ហង"។

២២ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ផា រៀ អឹក កា អុះ ម៉ី ប៉ាណូស ណោះ ចឹង ត្រង់ ថ្ងៃ ហង។ រៀ តះ ប៉ាស្យាប កា អុះ ម៉ី ប៉ាណូស ណោះ ម្តុត ក្រាត់ តាត់ស៊ិន ចឹង ចែក ថ្ងៃ ដេល រៀ កាប បឹក កាប អឹក កា ពូ ប៉ាណូស ណោះ ចឹង ត្រង់ ថ្ងៃ ចែក ពីង ចារ អុញ ហង។

២៣ ទីល នីណោះ ប៉ាត់ អន់ដីស អ្សក់ កាណាតី ឡា ពុះ វ៉ាម៉ះ ប្រ្រៈ បិកកាតយ័ ប៉ាត់ ទីល ចារ ណោះ កេះ ផា អន់ដីស កាចាំង កា អុះ ម៉ី អើ ចំ ទី សារ លូ អន់ដីស

២៤ អន់ដីស ត្រង់ អ្នាត កាណាតី ហះ ណោះ ហិ ស៊ីត ឡា រ៉ះកះ ប៉ារម លូ អុះ ម៉ី អន់ដីស អន់ ដាក់ លូ គូប សោប ហិ កេះណោះ ឡា ពុះ វ៉ាម៉ះ ប្រ្រៈ បិកកាតយ័ ណារ៉ូ។

២៥ ផា ពូ ជៀក អន់ដីស ឡា កាប សារ ប៉ាត់ ក្រាត់ តាត់ស៊ិន អន់ដីស ត្រង់ រ៉ះកះ អន់ ត្រង់ លូ ពូ ស្រីសៗ អន់ទៀ ពូ ឡា ជីន អន់ដីស ប៉ាត់ ក្រាត់ តាត់ស៊ិន សារ ណោះ ក្រាត់ ណោះ ចឹង ជីន ប៉ាត់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែក អន់ដីស កាណាង ខុក ហង។

២៦ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផា អន់ដីស សិង កា ពូ អូ គ្រីប ចំលួន អ្នែ ទូម ដឹង ម៉ោញ ច្រឹម កាតាម អន់ដីស ចឹង ឡាច់ ឡឹង ចារ ណោះ អូ ទី អុះ។

២៧ «អន់ដីស ឃើយ កាតាំង កេះ ពូ រ៉ះ ផា "ដៃ វ៉ាលង កល់ កាម៉ាញ លើ ក្លោ"†។

២៨ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ផា រៀ ហៃ អង់កាន់ ទីប ទី ពុត បិច តែប លូ អើ ប៉ាណូស ណោះ អើ ទី វ៉ាលង កល់ កាម៉ាញ អើ កាណាង ពុត កេះ។

២៩ ផា ម៉ាត់ អន់ដីស តែង សាម៉ា ប៉ាណា ប្រឹក្តី យច ត្រង់ ខ្លឹក ឡាច់ រ៉ឹត អ្នាត ប៉ាត់ ចាំងហាយុត ។ ផា អន់ដីស អូ ទី ម៉ាត់ ម៉ោញ ប៊ែង អា ដាក់ លីន ឡឹង ប្រឹក្តី អន់ កា ឡាកោ អន់ដីស ឡី ពីង ចារ អុញ។

៣០ ផា តី អន់ដីស តែង សាម៉ា ប៉ាណា ប្រឹក្តី យច ត្រង់ កាសិត រ៉ឹត អ្នាត ប៉ាត់ ចាំងហាយុត ពី។ ផា អន់ដីស អូ ទី តី ម៉ោញ ប៊ែង អា ដាក់ លីន ឡឹង ប្រឹក្តី អន់ កា ឡាកោ អន់ដីស ឡី ពីង ចារ អុញ។

៣១ «ទី សារ ពូ រ៉ះ ម៉ោញ ណារ៉ូ ផា "កាម៉ាក រៀ បិច អ្នាត កាម៉ាញ ត្រង់ ប្រាត់ សត់ត្រា អន់ កា កាម៉ាញ ហិ ណោះ ចឹង ទី អ្នាត"‡។

៣២ ហះកា អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ផា ផា អង់កាន់ ណោះ អូ ទី វ៉ាលង កល់ ក្លោ អើ ហះ កា ក្លោ អើ អ្នាត ផា កាម៉ាញ អើ ទី ក្លោ ណារ៉ូ កាម៉ាញ អើ ណោះ ចឹង កេះ ប៉ាណូស វ៉ាលង កល់ ហង។ ផា កាម៉ាក ចំ ទី អើ ណារ៉ូ កាម៉ាក ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

៣៣ «ទី សារ ម៉ោញ ណារ៉ូ អន់ដីស ឃើយ កាតាំង ដេល ពូ រ៉ះ កា រ៉ឹត យ៉ាត់ អន់ដីស សើត ពៃ ផា "ដៃ ម៉ត់ ពួង ត្រង់ ប្រឹក្តី ពូយ គ្រីប សារ ឡាក់ អន់ដីស ទី ម៉ត់ អើ ប្រ្រៈ បិកកាតយ័ ប្រឹក្តី ផាញ៉ាន"។

៣៤ ហះកា អាញ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ផា អូ អន់ ម៉ត់ អុះ ដៃ ម៉ត់ អើ ប្លែង ប្រឹក្តី ផាញ៉ាន ខង ប្លែង ឡាក់ គ្រេ ចារ ប្រ្រៈ បិកកាតយ័ អង់អ្នែ ប្រឹក្តី សាដាច់។

៣៥ លូ ដៃ ម៉ត់ អើ អង់កក់ តេះ ប្រឹក្តី ផាញ៉ាន ខង អង់កក់ តេះ អា កាណើល ជុង ម៉ះ ប្រ្រៈ បិកកាតយ័។ ដៃ ម៉ត់ អើ មៀង យេរូសាឡឹម ប្រឹក្តី ផាញ៉ាន ខង មៀង ម៉ះ សាដាច់ តីស។

* ៥:២១ ៥:២១ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២០:១៣។ † ៥:២៧ ៥:២៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២០:១៤។ ‡ ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឹង សារ អន់ ចាប លីក ទី រៀរ (ចោទិយ/កថា) ២៤:១។

៣៦ ដៃម៉ត់ អ្នកកល់ អន់ដឺស ប្រឹក្ចី ជាញ្ញាស ខង អន់ដឺស អូ អូ ប្រឹក្ចី អន់ សក់ កល់ អន់ដឺស កើត បាក លើ ម៉ូ យ៉ះ ម៉ោញ កាសែ កា អន់ដឺស អូ អូ អុះ។

៣៧ ត្រក់ កាប ជា "តាទីច" យី "តាទីច" ឡូត ជា "អូ" យី "អូ" ខង ទិ សារ កាប ពូង ណោះ យី ឡាច់ ឡឹង ម៉ែត ប្រ្លះ បឺត ដោះ។

៣៨ «អន់ដឺស យើយ កាតាំង ពូ រ៉ះ ជា "ជា ពូ ខ្លឹក ម៉ាត់ អន់ដឺស ម៉ោញ ប៊ែង អន់ដឺស ខ្លឹក ម៉ាត់ ពូ ម៉ោញ ប៊ែង និះទៅ ដេល។ ជា ពូ ដាល់ អន់ដឺស ប៉ាក់ សាណាញ ម៉ោញ អន់ដឺស ដាល់ ពូ អន់ ប៉ាក់ សាណាញ ម៉ោញ និះទៅ ដេល"។

៣៩ ហះកា អាញ ចឹង រ៉ះ ប៉ាឡាក់ កា អន់ដឺស ណារ៉ូ ជា ដៃ តូ លូ ប៉ាណូស ខួយ ប៉ាអ្សប់ ជា ពូ តាប៉ះ គៀងតោរ អន់ដឺស តែង សាម៉ា ត្រក់ ងឹ អន់ ពូ តាប៉ះ ម៉ោញ ប៊ែង ណារ៉ូ ពិ។

៤០ ជា ទី ពូ កង អន់ដឺស ញុន បូច កា អាវ សាំប៉ាក់ អន់ដឺស ត្រក់ អន់ ពូ អ្សក់ ទីប អាវ គ្រិន ដេល។

៤១ ជា ពូ ប៉ាងខំ អន់ដឺស ចាក គយ យឿង ខង អន់ ទី ម៉ោញ កាឡូមិត អន់ដឺស ត្រក់ ចាក លូ ពូ អន់ ទី ពៀវ កាឡូមិត ពិ។*

៤២ ជា ទី ពូ បូច ប៉រ កាណាត់ ញ៉ា ឡឹង អន់ដឺស អន់ ពិ លូ ដៃ កាឡីស កា ពូ ប៉រ អ៊ីរឹម កាណាត់ ឡឹង អន់ដឺស ណោះ។

៤៣ «អន់ដឺស យើយ កាតាំង ពូ រ៉ះ ជា "ត្រក់ បូច ចៃ កា អុះ មី ស្រុក តេះ អន់ដឺស ទៅ ហះកា ត្រក់ អូ ណិស កា មូត តាមីរ អន់ដឺស"។

៤៤ ហះកា អាញ ប៉រ រ៉ះ ប៉ាឡាក់ កា អន់ដឺស ណារ៉ូ ជា ត្រក់ បូច ចៃ កា មូត តាមីរ ម៉ះ អន់ដឺស លូ ម៉ន់ ឡោម ប្រ្លះ បិកកាតយ អន់ សារ ដាក់ កា មូត បក់ អូ ណិស អូ រម កា អន់ដឺស ណោះ ដេល។

៤៥ ប្រឹក្ចី នីណោះ អន់ដឺស ចឹង កេះ គន ម៉ះ ប្រ្លះ ឡាក់ ពី អន់ដឺស អ្នែ ពឹង ប្លែង តោ។ ខង អើ អន់ ដាវ ឡាច់ អន់ តាតារ ទីប ប៉ាណូស ដាក់ ទីប កា ប៉ាណូស អូ ដាក់ លូ អើ អន់ ទៀក បី ទីប ប៉ាណូស ត្រង់ ទីប កា ប៉ាណូស អូ ត្រង់ និះទៅ ដេល។

៤៦ ជា អន់ដឺស បូច ដឹង កា ប៉ាណូស ចំ បូច ចៃ កា អន់ដឺស ចឹង ទី ខា ញ៉ា? យ៉ះ មូត អ្សក់ រ៉ាបៃ កា អូ ដេល ប្រឹក្ចី នីណោះ។

៤៧ ជា អន់ដឺស បូច ខែន ដឹង កា អុះ មី អន់ដឺស ទៅ ចឹង យច ឡឹង ពូ ហះ ចំ? យ៉ះ សុន សាត អន់ទៀក អូ សៀ ប្រ្លះ កា អូ ដេល ប្រឹក្ចី នីណោះ។

៤៨ ទីល នីណោះ ប្រ្លះ ឡាក់ ពី អន់ដឺស អ្នែ ពឹង ប្លែង តោ អើ ដាក់ ត្រង់ នីចម អន់ អន់ដឺស ដាក់ ត្រង់ ឡាក់ កា អើ និះទៅ ដេល។

៦

១ «ដៃ ប្រឹក្ចី ដាវ ដាក់ ហះ ម៉ាត់ កាំឡាំង អៀង ក្រានី កា បូច កា ពូ បប៉។ ជា ប្រឹក្ចី នីណោះ អន់ ដឺស អូ ទី កាណាត់ ញ៉ា ឡឹង ប្រ្លះ ឡាក់ ពី អន់ដឺស អ្នែ ពឹង ប្លែង តោ អុះ។

S ៥:៣៨ ៥:៣៨ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ២១:២៤។ * ៥:៤១ ៥:៤១ ផះ រ៉ាងរ៉ាង ណោះ តាហាន សុនសាត រ៉ុម ទី ចាបាប ប៉ាងខំ ពូ គយ យឿង ខង អន់ ចាក ចងហាយ ទី ម៉ោញ កាឡូមិត។ † ៥:៤៣ ៥:៤៣ ប៉រ ហៃ ចាបាប មូត លេវី (លេវីនីយ) ១៩:១៨។

២ «ជា អន់ដីស អន់ កាណាគី កា មូត ថុក ញ៉ាក ដៃ ឡុង រ៉ះ រ៉េក វ៉ាវ៉េក ឡាក់ មូត តាត់ អំប្រឹក្ចី ដាក់ អន់ខែ យើយ ប្រឹក្ចី កាណាង រោង លូ រទ្រង ភ្លើ បិច កា ពូ ប៉ានេ។ អាញ រ៉ះ កា អន់ដីស តាទិច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៣ ហះកា កាប៉ាច់ អន់ដីស ជា តិ តែង សាម៉ា អន់ កាណាគី កា មូត ថុក ញ៉ាក ដៃ អន់ តិ សាំង អេឡា អូ អន់តត់

៤ ម៉ាក់ សារ អន់ដីស ប្រឹក្ចី ណោះ ចឹង ដាក់ សាគីម ទី ដឹង ប្រ្លះ ឡាក់ ពី អន់ដីស ចឹង បំប៉ សារ អន់ដីស ប្រឹក្ចី ណោះ ណោះ អើ ចឹង អន់ កាណាគី គិត ខា កា អន់ដីស តាទិច។

៥ «ជា អន់ដីស ម៉ន់ អើ ប្រ្លះ ដៃ ប្រឹក្ចី ឡាក់ កា មូត តាត់ អំប្រឹក្ចី ដាក់ អន់ខែ ឌុ អន់តាវ ម៉ន់ កាណាង រោង លូ រទ្រង សាលូង បិច កា ពូ បំប៉។ អាញ រ៉ះ កា អន់ដីស តាទិច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

៦ កាប៉ាច់ អន់ដីស ជា អន់ដីស ម៉ន់ ត្រត់ ម៉ុត ពីង កាណាង កាត្រើត អំបារ កេះណោះ ម៉ន់ អើ ប្រ្លះ ឡាក់ ពី អន់ដីស អ្នែ ពីង ចារ សាគីម។ អើ ហៃ បំប៉ អន់ដីស អ្នែ ម៉ន់ ពីង ចារ សាគីម ណោះ អើ ចឹង អន់ កាណាគី គិត ខា កា អន់ដីស។

៧ «ផេះ អន់ដីស ម៉ន់ ដៃ កាប អន់ ទៃ ទៅ ៗ សារ អូ ទី ខា ឡាក់ មូត សុន សាត អន់ ទៀត ណោះ ខង អន់ខែ សាម៉ត ជា កាប អៀង នីណោះ ប្រ្លះ អន់ខែ ចឹង សាំយ៉ាំង។

៨ ដៃ ប្រឹក្ចី ឡាក់ កា ពូ ខង ប្រ្លះ ឡាក់ ពី អន់ដីស អើ អូ ទី កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន អន់ ទ្រូល ឡឹង អន់ដីស បំរ កេះ។

៩ អន់ដីស ត្រត់ ម៉ន់ អើ ប្រ្លះ បិកកាតយ័ នីអៀះ

អី ពី ញីន ឡាក់ អ្នែ ពីង ប្លែង

អន់ ប៉ាណូស ពីង អង់កក់ តេះ អា អៀល កូតី កា អីស។

១០ បំរ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស ទិខូ

អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ចី ពូយ ពុត អីស

ឡាក់ កា បិយ អីស ពីង ប្លែង ដេល។

១១ បំរ អីស អន់ សាណា ឡាក់ ញីន តងកាន កាណាង ដាវ អា។

១២ បំរ អីស ដៃ អៀក យ៉ូ សារ ញីន យច

ឡាក់ កា ញីន អូ អៀក យ៉ូ សារ យច ពូ ប្រឹក្ចី លូ ញីន ដេល។

១៣ ដៃ អន់ ពូ ប៉ាឡោម ញីន ប្រឹក្ចី យច

ហះកា បំរ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡឹង ម៉ែត ប្រ្លះ បឹត ណើ។ *

១៤ ជា អន់ដីស អូ អៀក យ៉ូ សារ ពូ ប្រឹក្ចី យច លូ អន់ដីស ប្រ្លះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អើ អូ អៀក យ៉ូ សារ អន់ដីស ប្រឹក្ចី យច ដេល។

* ៦:១៣ ៦:៩-១៣ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ៩ អី ពី ញីន ឡាក់ អ្នែ ពីង ប្លែង អន់ សិច អីស ដាក់ ឡាយ៉ាម៉។ ១០ បំរ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ អីស ពីះ ទិល អន់ ប៉ាណូស ពីង អង់កក់ តេះ ប្រឹក្ចី ពូយ ពុត អីស ឡាក់ កា ពូ ពីង ប្លែង ដេល។ ១១ បំរ អីស អន់ សាណា ឡាក់ កា ញីន តងកាន កាណាង ដាវ អា។ ១២ បំរ អីស ដៃ អៀក យ៉ូ សារ យច ញីន ឡាក់ កា ញីន អូ អៀក យ៉ូ សារ យច ពូ ប្រឹក្ចី លូ ញីន ដេល។ ១៣ ដៃ អន់ ពូ ប៉ាឡោម ញីន ប្រឹក្ចី យច ហះកា បំរ អីស តង ញីន អន់ រ៉ាវ៉ាច់ ឡឹង សារ អិក សារ បឹត ខង សារ រ៉ាំងហៃ រ៉ាំងខ្យា លូ អំរាញ អីញ លូ សារ ដាក់ កេង ម៉ះ អីស អ្នែ លើយ អាមែន។

១៥ បារកា ជា អន់ដីស អ្យក់ យ៉ូ សារ ពូ ប្រឹក្ច យថ លូ អន់ដីស ប្រ្រឹះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អែក កា អ្យក់ យ៉ូ សារ អន់ដីស ប្រឹក្ច យថ ដេល។

១៦ «ជា ដាវ ចំ អន់ដីស កំ អូ សា សាណា ញ៉ា អន់ដីស ជែ ប្រឹក្ច កា ម៉្លះ ម៉ាត់ សាំងអយ ឡាក់ កា មូត តាត់ អំប្រឹក្ច ដាក់។ អន់ខែ ប្រឹក្ច កា ម៉្លះ ម៉ាត់ នីណោះ ប៉ុច កា ពូ អន់ទៀត ប៉ប័ លូ អូ អន់តត់ កា អន់ខែ កំ អូ សា សាណា។ អាញ រ៉ះ កា អន់ដីស តាទីច ជា កាយ ឡឹង ណោះ អន់ខែ ចឹង អូ ទី ខា អុះ។

១៧ កាប៉ាច អន់ដីស ជា ដាវ ចំ អន់ដីស កំ អូ សា សាណា ត្រត់ ប៉ាច ម៉ាត់ លូ កីត សក់។

១៨ ជែ អន់ ពូ អន់ទៀត អូ អន់តត់ កា អន់ដីស កំ អូ សា សាណា អន់ ដឹង ប្រ្រឹះ ឡាក់ ពី អន់ ដីស ឡាក់ ពូ ហៃ អូ ប៉ប័ ណោះ ហង ប៉ប័ សារ អន់ដីស ប្រឹក្ច ដាក់ សាគីម ណោះ ណោះ អែក ចឹង អន់ កាណាត់ គីត ខា កា អន់ដីស។

១៩ «ជែ ប៉ាតុំ គម វ៉ាស អំប៉ាស សាវ៉ាបំ កា ឡាកោ ពីង អង់កក់ តេះ ឡាក់ ចារ កាញ់ចិរ វ៉េះ តេះ ប្លាល់ លូ កាចះ សា ឡាក់ ចារ ទី ប៉ាណូស អូ ដាក់ ច្រះ ប៉ាណិរ ម៉ុត អន់តុង វ៉ាស ណោះ ដេល។

២០ ប៉ាតុំ វ៉ាស អំប៉ាស គម ពីង ប្លែង តោ ឡាក់ ចារ ដាក់ អូ ទី កាញ់ចិរ វ៉េះ តេះ ប្លាល់ លូ អូ ទី កា ចះ សា អូ ទី ពូ ច្រះ ប៉ាណិរ ម៉ុត អន់តុង វ៉ាស ណោះ ដេល

២១ ខង ជា វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្នែ ប៉ាត់ ចារ ចំ ពុត ពៀក អន់ដីស កា អ្នែ ប៉ាត់ ចារ ណោះ ដេល។

២២ «ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាគៀង សាវ៉ាបំ ឡាកោ ជា ម៉ាត់ អន់ដីស ដាក់ តាតារ ឡា កោ អន់ដីស កា ដាក់ និះទៅ ដេល។

២៣ បារកា ជា ម៉ាត់ អន់ដីស ម៉ាម៉ាង ឡាកោ អន់ដីស កា អូ ដាក់ និះទៅ ដេល។ ទីល នីណោះ ជា តាតារ សាវ៉ាបំ ឡាកោ អន់ដីស កើត ម៉ាម៉ាង វ៉ាងអិត នីណោះ តេះ ឡាកោ អន់ដីស កា អូ អូ ចឹង កើត នីចម ហង។

២៤ «អូ ទី ពៀ អូ ប្រឹក្ច ដ្ឋារ អន់ កា ពី តាំងឡា ពៀរ ដួរ អុះ ខង អែក ចឹង ប៉ុច កា ម៉ោញ អូ ណិស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រត់ អូ ប្រឹក្ច ដ្ឋារ ប្រ្រឹះ បិកកាតយ័ អន់ដា ប៉ុច កា វ៉ាស អំប៉ាស អន់ដា ទី អុះ។

២៥ «ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជែ វ៉ិនវ៉ាយ ឡឹង សាណា សាណាត អែត សា សាវ៉ាបំ សិម ឡាកោ ប៉ាងឡៃ លូ ខោ អារ សាវ៉ាបំ កាសិប ពៀត។ ញ៉ា អន់ដីស អ្នែ វ៉ីស សាវ៉ាបំ ដឹង កា ណាវ៉ាង សាណា សាណាត លូ ខោ អារ ប?

២៦ ហត់ អន់ដីស ចាប្រែប ហៃ សែម ប៉ាវ ពីង ប្លែង តោ អន់ខែ អូ ទី សាមូល តប អូ ទី កាច់ ច្រត់ ប៉ាតុំ អ្យក់ ចែក កាណាង រម អុះ បារកា ប្រ្រឹះ ឡាក់ ពី អន់ដីស អ្នែ ពីង ប្លែង តោ អែក សិម អន់ ខែ។ បារកា អន់ដីស អា គីត ខា ក្លា ឡឹង សែម ណោះ ណារ៉ុ។

២៧ យ្រះ អន់ដីស ខំ វ៉ិនវ៉ាយ នីចម កាតាម កា អូ ទី ពៀ ចឹង អូ ប៉ាន់ផែម អាញ ឡាកោ ទៅ អន់ អ្នឹង អុះ យ្រះ តុ សិត កា អូ អូ សា។

២៨ ញ៉ា ត្រត់ អន់ដីស វ៉ិនវ៉ាយ ឡឹង ខោ អារ? ហត់ អន់ដីស ចាប្រែប ហៃ ប៉ាការ ពីង ស្រៃ តោ អែក ហិន ដាក់ នីចម។ អែក អូ អូ ប្រឹក្ច ដ្ឋារ ក្លែះ ក្លាំង លើ តក់ តាញ អុះ។

២៩ ហោះកា អាញ ប័រ រ៉ះ កា អន់ដីស ផះ រាំងរាំង សាឡូម៉ូន ប្រគី សាដាច់ ពែ អែ អែ សាណើម ឡូ កោ ដាក់ នីចមី កាតាម កា អែ អូ ទី ខោ អារ ដាក់ ឡូយ៉ាមី សាម៉េ លូ ប៉ាការ ម៉ោញ តើម អា អុះ។

៣០ អី ប៉ាណូស សៀ ឡូ ឡូ ឡូ ឡូ ឡូ អន់ដីស ហែ ប៉ាការ អា ដាវ អា អែ ហ៊ិន ពឹង ស្រី ប៉ាក់ ដាវ តាយ៉ាង ពូ ទក ចែក ពឹង អុញ ហោះកា ប្រ្រៈ ប៊ិកកាតយ័ ប្រគី អន់ អែ ឡូ កា ដាក់ ឡូយ៉ាមី ប៉ូប អា កេះ។ អន់ដីស ឡូ កា ប៉ាណូស ទី ខោ ឡូ ឡូ ប៉ាការ អា ណារ ចាបះ កា អែ ចឹង អន់ អន់ដីស ទី ខោ អារ កាសិប ពៀត ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ រ៉ែនរ៉ាយ ហង ដៃ កាប ផា "សាណា ញ៉ា ញីន ចឹង អែត សា លូ ខោ អារ ញ៉ា ចឹង កាសិប ពៀត ?"

៣២ ខង សុនសាត អន់ទៀត អូ សៀ ប្រ្រៈ ខំ ណាំង កាណាត ទីណោះ ប្រ្រៈ ឡូ កា ពី អន់ដីស អែ ពឹង ប្លែង តោ អែ អូ កេះ កា អន់ដីស តងកាន កាណាត ទីណោះ។

៣៣ ហាក់ មប ឡូកោ អន់ ប្រ្រៈ រាំងហែ រាំងខ្យា លូ ខំ ប្រគី ពូយ សារ ដាក់ ត្រង់ មះ ប្រ្រៈ ហ្លួត ឡូ ឡូ សារ អន់ទៀត។ ណោះ អែ ចឹង អន់ ផែម គ្រីប កាណាត ញ៉ា ឡូ កា អន់ដីស តងកាន ណោះ។

៣៤ ដៃ រ៉ែនរ៉ាយ ឡូ ឡូ សារ ញ៉ា ឡូ កា ចឹង កើត ទី ដាវ តាយ៉ាង ទៀ សារ ដាវ តាយ៉ាង ក្យាត់ យីត ដាវ តាយ៉ាង ទៅ ញន ម៉ោញ ដាវ ៗ ទី សារ ក្យិប កេះ សារ រ៉ាវ ដាវ ណោះ ហង។

៧

១ «ដៃ ផា កា ពូ ប្រគី យច ដៃ កៀ ដៃ អន់ ប្រ្រៈ ប៊ិកកាតយ័ ផា កា អន់ដីស ប្រគី យច។

២ ផា អន់ដីស ផា កា ពូ នីចមី ប្រ្រៈ ប៊ិកកាតយ័ ចឹង ផា កា អន់ដីស នីណោះ ដេល។ អែ ចឹង រ៉ាល់ អន់ កា អន់ដីស ឡូ កា អន់ដីស រ៉ាល់ អន់ កា ពូ ណោះ ដេល។*

៣ ញ៉ា ត្រត់ អន់ដីស ហែ ប៉ប សារ យច ចិ មះ អុះ មី ឡូ កា កាបក់ តេះ កាណាត ម៉ាត់ ហោះកា អន់ដីស អូ ប៉ប សារ អន់ដីស ប្រគី យច តីស ឡូ កា តា ពៀត អ៊ឹង អែ ទូម ពឹង ម៉ាត់ អន់ដីស ទៅ។

៤ ទីល អ៊ឹង អែ ទូម ពឹង ម៉ាត់ អន់ដីស ញ៉ា ត្រត់ អន់ដីស កាប លូ អុះ មី ផា "ពិះ អន់ អាញ ប៉ាតី ត អ្យក់ ឡូ កាបក់ តេះ ឡូ ម៉ាត់ អីស" ?

៥ អី ប៉ាណូស តាត់ អំប្រគី ហាក់ អ្យក់ ឡូ ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហែ ប៉ប សាឡូ លូ អូ ប៉ាតីត អ្យក់ ឡូ កាបក់ តេះ ឡូ ម៉ាត់ អុះ មី អន់ដីស។

៦ «ដៃ អ្យក់ កាណាត ញ៉ា ឡូ កា ដាក់ អន់ កា សូ អ្យក់ កា អន់ខែ ចឹង តាឡូ កាប អន់ដីស ទៅ លូ ដៃ រ៉ែត តាយ៉ាល់ ដាក់ ឡូយ៉ាមី គីត ខា មះ អន់ដីស ហោះ ម៉ាត់ សាតែ អ្យក់ អន់ខែ ចត់ ឡូត។

៧ «អន់ដីស ប៉រ ណោះ ប្រ្រៈ ប៊ិកកាតយ័ ចឹង អន់។ អន់ដីស ណាំង ណោះ អន់ដីស ចឹង ប៉ប។ អន់ដីស កាខត់ អំបារ ណោះ អែ ចឹង បើក កា អន់ដីស ឡូត។

៨ ខង ពៀ ប៉រ បក់ ណោះ ចឹង ទី ពៀ ណាំង បក់ ណោះ ចឹង ប៉ប លូ ប្រ្រៈ ចឹង បើក អំបារ កា បក់ ចំ កាខត់ ដេល។

៩ ទី កាឡាំង អន់ដីស អា ផា គន ប៉រ ណាំ បាំង អូ ទី ពៀ ចឹង អ្យក់ អំបោ អន់ កា អែ អុះ។

១០ លូ ផា គន ប៉រ សាអ៊ឹង កា អូ ទី ពៀ ចឹង អ្យក់ ពិះ អែ រ៉ែស អន់ កា អែ ដេល។

* ៧:២ ៧:២ អែ កាប ប៉ានដីប បិច ទី ណាំ ផា ពិន ចែក ថូត ពូ ឡូ ឡូ ឡូ ឡូ ឡូ ប្រ្រៈ ចឹង ចែក ថូត ពិន និះ ទៅ ដេល។

១១ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាគី ដាក់ កា តន ហើង ខាក់ ប្រ្លែ៖ ឡាក់ ពី អន់ដីស អ្វី ពឹង ប្លែង តោ អើ ចឹង អន់ កាណាគី ដាក់ កា បក់ បំរ ណោះ ត៖។

១២ «អន់ដីស បិច កា ពូ ប្រឹក ដាក់ លូ អន់ដីស នីចម៍ អន់ដីស ត្រក់ ប្រឹក ដាក់ កា ពូ នីណោះ ដេល ខង កាណុង ផាប់ ចាចាប់ ប្រ្លែ៖ លូ ផាប់ មូត វាគីយ ប្រ្លែ៖ ទី រ៉ះ នីណោះ ហង។

១៣ «ហាក់ ម៉ុត ទ្រង អំបារ អង់អ្សាគី ពិ ខង អំបារ ម៉ុត ប៉ាត់ ចារ តោ វាយ តោ រ៉ុង ណោះ គីស ឡាហោង ខាក់។ ទ្រង ឡា ប៉ាត់ ចារ ណោះ កា ឡាម៉ត់ ដេល ទី ប៉ាណូស អៀង ម៉ុត ទ្រង អំបារ ណោះ។

១៤ ហះកា អំបារ ម៉ុត ប៉ាត់ ចារ ទី អាញ រ៉ុស អើ អង់អ្សាគី លូ ទ្រង ណោះ ប៉ាណាប ចាក ដេល ទី ប៉ាណូស បើត ដូរ ណាំង ទ្រង ណោះ បំប៉។

១៥ «ត្រក់ ឡា រ៉ុង ឡើង មូត តាក់ អំប្រឹក វាគីយ ប្រ្លែ៖ ខង អន់ខែ ចឹង ប៉ាឡម ឡា កោ ឡា ណាំង អន់ដីស អន់ខែ តាក់ អំប្រឹក ដាក់ សឹម ឡាក់ កា ចៀម ហះកា ពុត អន់ខែ តាកេះ ឡាក់ កា សូ ព្រី។

១៦ អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញន សារ អន់ខែ ចឹង ប្រឹក ឡាក់ កា ពិន អន់ហ្គាល់ តើម អ្លឹង ញន ប្លែ អើ ដេល។ នីចម៍ ពូ ឃើយ ដេល ប អ្លោះ ប្លែ អង់កាច លូ ប្លែ ប្រា ឡើង គុំ សាលៀ?

១៧ តើម អ្លឹង ដាក់ ប្លែ អើ កា ដាក់ និះទៅ ដេល ផា តើម អ្លឹង អូ ដាក់ ប្លែ អើ កា អូ ដាក់ និះ ទៅ ដេល។

១៨ តើម អ្លឹង ដាក់ អូ អូ បាំងកើត ប្លែ អិក អុះ តើម អ្លឹង អូ ដាក់ កា អូ អូ បាំងកើត ប្លែ ដាក់ និះទៅ ដេល។

១៩ តើម អ្លឹង ចំ អូ ដាក់ ប្លែ ពូ ចឹង កាល់ អ្នាត កេះណោះ អ្សក់ ចែត ពឹង អុញ។

២០ មូត តាក់ អំប្រឹក វាគីយ ប្រ្លែ៖ កា នីណោះ ដេល អន់ដីស ចឹង អន់ហ្គាល់ អន់ខែ ញន សារ អន់ខែ ប្រឹក។

២១ «មូត បក់ ប្រ្លែ៖ ចឹង រ៉ុងហៃ រ៉ុងខ្យា អូ ត្រក់ មូត ក្រានី កា អើ អាញ ផា ពី តាំងឡា ម៉ែត តាំង ឡា ណោះ អុះ ឃី មូត បក់ ប្រឹក ពូយ ពុត ពី អាញ ឡាក់ អ្វី ពឹង ប្លែង តោ។

២២ ប៉ាត់ ដារ ប្រ្លែ៖ ចឹង តាក់សុន សារ ទៀ ចឹង ទី ប៉ាណូស អៀង ដូរ ឡោម ឡា អាញ ផា "អី ពី តាំងឡា ផះ ញីន ប្រឹក វាគីយ ប្រ្លែ៖ លូ ទ្រុះ ឡាច់ ប្រ្លែ៖ បឹត ប្រ្លែ៖ រុក ទីប ប្រឹក សារ អំវាញ អីញ កេង ខាក់ ញា អូ ត្រក់ សិច អីស ប ញីន ឃើយ អើ ណោះ ពៃ?"

២៣ ណោះ អាញ ចឹង រ៉ះ កា អន់ខែ ផា "អី មូត ប្រឹក យច ចាចាប់ អន់ដីស ចាក ឡាច់ អន់ ចាំង ហាយុត ឡើង អាញ ពិ អាញ អូ ឃើយ អន់ហ្គាល់ អន់ដីស អុះ។"

២៤ «ញើ សាយ៉ាង ប៉ានីរ អាញ អា កេះណោះ ប្រឹក ពូយ អើ ណោះ ឡាក់ កា ប៉ាណូស ហ្លង់ សាឡាច់ ប្រឹក ហី អំបាំង អំហ្គោ តាទៀរ។

២៥ យ្លះ ប្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ នីចម៍ កាតាម កា ហី ណោះ អូ ពួក អុះ ខង អើ ប្រឹក អំបាំង អំហ្គោ។

២៦ កាប៉ាច់ បក់ សាយ៉ាង ប៉ានីរ អាញ អា ហះកា អើ អូ ប្រឹក ពូយ អើ ណោះ ឡាក់ កា ប៉ាណូស អូ ហ្លង់ អូ ញី ប្រឹក ហី ពឹង តេះ ឡាពុក។

២៧ ប៉ាត់ ប្លែង បី ខ្យាល តីស លូ ទៀក វ៉ាឡាប តី ហី ណោះ អើ ពួក វាយ វ៉ា ឡុត»។

២៨ ប៉ាត់ យីស្និ រ៉ះ សារ អា កេះៗ មូត ប៉ាសុន ញម ខាក់ កា សារ អើ អន់តត់ ប៉ាតោ ណោះ

២៩ ខង អើ បាំងហៀន ទី អំរាញ អីញ អូ ត្រក់ ឡាក់ កា មូត ណែយូ អន់ទៀត ឃើយ បាំងហៀន អន់ខែ អុះ។

៨

សារ យីស៊ូ តាក់ អន់ដាក់ ពូ អៀង

១ ប៉ាក់ យីស៊ូ ជីរ ឡឹង ប៉ានីម ទី ប៉ាណូស អៀង កាខាក់ ប៉ាណាំ គូប ចាក ពូយ អើ។

២ ផះ ណោះ កា ទី ប៉ាណូស ត្រក់ រ៉ោះ ម៉ោញ ដូរ ម៉ុត កាដាប សាប្រៈ អើ លូ កាប ផា «អី ពី តាំង ឡា អីស ទី អំរាញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

៣ យីស៊ូ សាប៉ាក់ អើ លូ កាប ផា «អាញ ចៃ ដេល ហាក់ ព្រះ ដាក់ ពិ»។ ផាឌី រ៉ោះ អើ ណោះ កា ព្រះ ដាក់ ឡុត។

៤ កេះណោះ យីស៊ូ អន់តត់ រ៉ះ កា អើ ផា «អីស ត្រក់ ឡា រ៉ាំង កាខាក់ ជេ រ៉ះ សារ អា អន់ ពូ អូ ដៃ។ ហះកា អីស ត្រក់ ឡា តាំបាង ឡាកោ អន់ ក្រាក់ រ៉ាម៉ះ ប្រៈ តោ ហៃ លូ អ្សក់ កាណាគី ពុះ សែន ប្រៈ បិកកាតយ័ ឡាក់ កា ម៉ូសេ ទី រ៉ះ កៀ អន់ ពូ អូ អន់តត់ ផា អីស ដាក់ ប្រាល់ តាទីច»។

៥ កេះណោះ យីស៊ូ ម៉ុត កាណុង មៀង កាផានីម ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូរ ឡា ប៉ាក់ ចារ អើ លូ ឡោម ផា

៦ «អី ពី តាំងឡា! ទុច អាញ អើ អីត យ៉ិប ខាក់ តែប សាំងអ្វែង អ្វែ ពីង ហី»។

៧ យីស៊ូ រ៉ះ កា អើ ផា «អាញ ចឹង ឡា តាក់ អន់ដាក់ អើ»។

៨ ម៉ែត តាហាន សុនសាត រ៉ូម ណោះ កាប ផា «អី ពី តាំងឡា អាញ ឡាក់ ប៉ាណូស អូ គិត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណុង ហី អាញ អុះ។ ប៉រ ក្រានី កា អីស កាប តាក់ អន់ដាក់ ឡឹង អា ម៉ោញ នីរ កា អើ ដាក់ ហង។

៩ អាញ អូ អន់តត់ ខង អាញ កា អ្វែ អន់តត់ ប៉ានីរ ពូ ដេល កា ទី គន តាហាន អ្វែ កាន់តត់ ប៉ានី រអាញ និះទៅ ដេល។ ផា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡា ណោះ អើ ចឹង ឡា ផា អាញ ប្រើ សីត ណោះ អើ ចឹង សីត។ ផា អាញ ប្រើ ទុច ប្រតី ដារ ញា អើ កា ប្រតី ពូយ ដេល»។

១០ ផះ យីស៊ូ កាតាំង អើ កាប នីណោះ អើ ញម ខាក់ ខង សុនសាត អន់ទៀត ណោះ សៀ កា ខាក់ កេះណោះ អើ រ៉ះ កា មូត ចាក ពូយ អើ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច កាណុង សុន សាត អ៊ីស្រាអែល អា អាញ អូ ឃើយ ប៉ប ញៀ សៀ កេង ខាក់ ឡាក់ កា អើ អា អុះ។

១១ អាញ ប៉រ រ៉ះ កា អន់ដីស ចឹង ទី សុនសាត អន់ទៀត អៀង ពីះ ឡឹង ដារ ឡាច ឡឹង ដារ ម៉ុ ត ចឹង ហារ ប៉ាក់ ចារ ប្រៈ រ៉ាំងហៃ រ៉ាំងខ្យា សង់ សា អន់ខូ លូ រតី អាប្រាហាំ រតី អ៊ីសាក់ លូ រតី យ៉ាកុប។

១២ ហះកា ប៉ាសុន អ៊ីស្រាអែល ឡាក់ ត្រក់ ទី ប្រៈ បិកកាតយ័ ចឹង រ៉ាំងហៃ រ៉ាំងខ្យា ណោះ ប្រៈ ចឹង រឹត អ្នាត អន់ខែ អន់ អ្វែ តែង ឡឹង ពីង ចារ ម៉ាម៉ាំង ម៉ាមត កាណុង ចារ ណោះ កាតាំង ដឹង ពូ ញា តាំងអីះ លូ រ៉ាំងគែត សាណាញ»។

១៣ កេះណោះ យីស៊ូ រ៉ះ កា ម៉ែត តាហាន សុនសាត រ៉ូម ផា «ហាក់ អីស សីត ឡុត ពិ អន់ ដាក់ ឡាក់ កា សារ អីស ម៉ឹង អា ហង»។ ផះ ណោះ ទុច អើ ណោះ កា ដាក់ ឡុត។

១៤ កេះណោះ ណារ៉ូ យីស៊ូ ឡា ប៉ាក់ ហី ពេត្រុះ ប៉ប មើត អន់ហ្វី ពេត្រុះ ពូ គ្រីន តែប ពីង ត្រេ។

១៥ យ៉េស៊ូ ចែក គឺ អែរី ផាឌី ពួក ណោះ កា ដាក់ ព្រៀ ឡូត អែរី អ្សវ តាំបាង សាណា សាណាត អន់ កា យ៉េស៊ូ។

១៦ ប៉ាត់ ទីល កាដាច ទី ពួ ឡូ ជីន ប៉ាណូស ប្រ្រៈ ប្រ្រៈ អៀង ដូវ ប៉ាត់ យ៉េស៊ូ អែរី កា ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ប្រ្រៈ រុក ឡើង ប៉ាណូស ប្រ្រៈ ប្រ្រៈ ណោះ ញួន ប៉ានីរ អែរី លូ តាត់ អន់ដាក់ មូត អីត ពួ ដាក់ ទិខូ ដេល

១៧ ភៀ តាត់ អន់កេះ សារ វ៉ាតីយ ប្រ្រៈ សិច អេសាយ ទី ប្រាត់ រ៉ះ ផា "អែរី អ្សក់ ទីប សារ អីត ពួ ទីប កាជក កាដេល ម៉ះ ពិន កា អែរី"។

១៨ យ៉េស៊ូ ហែ កា ទី ប៉ាណូស អៀង ពីរ គួម អែរី ជុំ ណោះ អែរី ប្រើ សិះ អែរី អ្សក់ ទូក យួង តាំង លើ ឡូ ប៉ាត់ ហាង តោ ឡូត។

១៩ ផះ ណោះ ទី ណែយូ បាំង ហៀន ចាបាប់ ម៉ោញ ដូវ ឡូ ប៉ាត់ ចារ យ៉េស៊ូ លូ រ៉ះ ផា «ណែយូ យូ! អាញ ចឹង ប្រ្រៈ សិះ ចាក ពួយ អីស ដេល យ៉ះ អីស ឡូ ប៉ាត់ ចំ កាតាម»។

២០ យ៉េស៊ូ តើល អែរី ផា «សូ ព្រី ទី រ៉ុង ម៉ះ អែរី សែម កា ទី សំប៊ូរ ម៉ះ អែរី ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត វ៉ាឡូវ អុះ»។

២១ ទី សិះ ម៉ោញ ដូវ ណារ៉ុរ រ៉ះ កា យ៉េស៊ូ ផា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហិ»។

២២ ហះកា យ៉េស៊ូ តើល ផា «ចុ ចាក ពួយ អាញ! អន់ ប៉ាណូស តោ តប់ គួប អន់ខែ ទៅ ពី»។

សារ យ៉េស៊ូ តាត់ អន់ដាក់ បី ខ្យល

២៣ កេះណោះ យ៉េស៊ូ ជីរ ជិះ ទូក ណារ៉ុរ មូត សិះ កា ប៉ាណា គួប ឡូ អន់ខូ លូ អែរី ដេល។

២៤ ផាឌី ទី ខ្យល តិស តាត់ រាំងក្លាច ទៀក តាំងលើ ម៉ុត ពីង ទូក ចឹង តាត់ កាឡាប ទូក។ កា ប៉ាច់ យ៉េស៊ូ តែប ហ្គាក់ កា អែរី ស៊េយ។

២៥ មូត សិះ រោ យ៉េស៊ូ ផា «ពី តាំងឡា បំរ អីស តង់ ណោ ពិន ចឹង តោ កិញអៀ ហង អា»។

២៦ យ៉េស៊ូ កាប ផា «អី ប៉ាណូស សៀ ឡាឡីត ឡាឡាត ញ៉ា ត្រត់ អន់ដីស អ្សក តាឡាម នី អៀ?» កេះណោះ អែរី អ្សវ ទីប ខ្យល លូ ទៀក ណោះ ខ្យល កា ស្វាស ទៀក កា ដាក់ ចិរ តែល ទៅ ហង។

២៧ មូត សិះ ញួម ខាក់ អន់ខែ កាកាប លូ គួប ផា «អែរី អា ប៉ាណូស នីចម៍ បះ ខ្យល លូ ទៀក រ៉ាប់ អែរី នីអៀ?»។

សារ យ៉េស៊ូ តាំងហ្សិត ប្រ្រៈ ប៊ីត ឡាច់ ឡើង ប៉ាណូស

២៨ ប៉ាត់ យ៉េស៊ូ លូ មូត សិះ ទីល ប៉ាត់ ហាង ក្សម មៀង កាដាវ៉ា កេះ ផាឌី ទី កាម៉ាត់ ប្រ្រៈ ប្រ្រៈ ពៀវ ដូវ ឡាច់ ឡើង ចារ ពួ តប់ ប៉ាទ្រូ ចាក ឡូ ប៉ាត់ ចារ យ៉េស៊ូ។ អន់ខែ ពៀវ ដូវ ណោះ តាកេះ ខាក់ អូ ទី ពៀវ ខីន ចាក ទ្រួង ចារ ណោះ អុះ។

២៩ កាម៉ាត់ ប្រ្រៈ ប្រ្រៈ ពៀវ ដូវ ណោះ ស្រែក ផា «អី គន ប្រ្រៈ បិកកាតយ! អីស ទី សារ ញ៉ា លូ ញីន? អីស ឡូ ប៉ាត់ អា ចឹង ចែក ថូត ញីន អន់ទ្រួល ឡើង ដាវ កាំឡុត ប?»

៣០ ចាំងហាយត ប៊ីត ឡើង ចារ អន់ខែ ណោះ ទី សាតៃ ម៉ោញ តាបល់ ផះ ចាក ណាវ៉ា ស។

* ៨:១៧ ៨:១៧ សារ អា ឡាច់ ឡើង អេសាយ ៥៣:៤។

៣១ ប្រ្លឹះ បឺត ឡោម យីស៊ូ ជា «ជា អីស ទ្រុះ ញីន ឡឹង ប៉ាណូស អា អីស អន់ ញីន ម៉ុត អ្នែ កាណុង តាប័ល សាតែ តោ ឡុត ពិ»។

៣២ យីស៊ូ តើល ជា «ម៉ុត អ្នែ ពិ!» ប្រ្លឹះ បឺត កា ឡាច់ ឡឹង កាម៉ាក់ ពៀរ ដូរ ណោះ ម៉ុត កាណុង សាតែ ឡុត។ តាប័ល សាតែ ណោះ កា សាតាក់ ជីវ ច្រាំង ត្រុត ឡឺ ពឹង ទៀក តាំងលើ ឡុង ទៀក តោ ទី។

៣៣ មូត រង សាតែ ប៉ាណាំ គូប សាតាក់ ឡាំ រ៉ះ កា កាំឡាំង មៀង លូ រ៉ះ ឡឹង សារ កាម៉ាក់ ពៀរ ដូរ ឡាក់ ប្រ្លឹះ ប្រតី ណោះ។

៣៤ កាំឡាំង មៀង ទិខូ កា ប៉ាណាំ គូប ឡាំ ប៉ាត់ ចារ យីស៊ូ កេះណោះ កាប ឡោម ប្រើ យីស៊ូ ចាក ឡាច់ ឡឹង ចារ អន់ខែ ណោះ។

៩

សារ យីស៊ូ អូ អ្នក យ៉ូ សារ យច ប៉ាណូស

១ កេះណោះ យីស៊ូ ជីវ ជិះ ទូក យូង សីត ប៉ាត់ មៀង ចារ អើ យើយ អ្នែ ទៅ ណារ៉ូ។

២ ផះ ណោះ ទី ពូ តូង ប៉ាណូស តោ ដុង តី តែប ពឹង ត្រិ ឡាំ ណាំង យីស៊ូ។ ផះ អើ ប័ប អន់ខែ សៀ អើ តាទីច អើ កាប ជា «អី គន ហត់ អីស ម៉ឹង ពិ ខង សារ អីស ប្រតី យច លូ ប្រ្លឹះ អាញ អូ អ្នក យ៉ូ អុះ អ្នាត ដោះ កេះ»។

៣ ណែយូ បាំង ហៀន ចាបាប បក់ អន់ដា កាតាំង អើ កាប នីណោះ អន់ខែ កាប កាណុង ពុត ជា «ប៉ាណូស អា កាប ជាម៉ាត ប្រ្លឹះ»*។

៤ យីស៊ូ កាតាំង ទិ សារ អន់ខែ កាប កាណុង ពុត ណោះ បះ អើ កាប ជា «ញ៉ា ត្រត់ អន់ដីស ទី ពុត អូ ដាក់ នីអៀ?

៥ ជា អាញ រ៉ះ ជា "អាញ អូ អ្នក យ៉ូ សារ យច អីស កេះ" លើ កាប ជា "អ្នែ ចាក ពិ" កាប នី ចម៍ ឡាម៉ត់ លីន?

៦ ហះកា អាញ បិច អន់ អន់ដីស អូ ហ្លួង ជា ពឹង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នាត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហែ ប៉ាណូស តោ ដុង តី ទីប កាប ជា «អ្នែ អ្នក ត្រិ អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

៧ ប៉ាណូស បក់ តោ ដុង តី កា អ្នែ ប្រើហា ចាក សីត ប៉ាត់ ហី អើ ទៅ ណារ៉ូ។

៨ ផះ កាំឡាំង អៀង ប័ប សារ អា ពូ ញុម ខាក់ លូ ប៉ានេ ប្រ្លឹះ ឡាក់ ទី អន់ សារ អំរ៉ាញ អីញ នែរ អា កា ប៉ាណូស។

សារ មូត ជា រ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សីះ អើ

៩ ផះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ អើ ប័ប កាម៉ាក់ ម៉ោញ ដូរ សិច ម៉ាថាយ អង់អ្នែ ហះ ចារ ពូ សិង រ៉ាបៃ។ យីស៊ូ កាប លូ អើ ជា «ចុ ឡាំ ពូយ អាញ»។ ណោះ អើ កា អ្នែ ចាក ពូយ យីស៊ូ ឡុត។

១០ កេះណោះ យីស៊ូ ឡាំ សា សាណា ប៉ាត់ ហី ម៉ាថាយ។ ទី ប៉ាណូស អ្នក រ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ដូរ ពិះ សា អន់ខូ លូ អើ លូ សីះ អើ ដេល។

* ៩:៣ ៩:៣ អន់ខែ យីត ជា យីស៊ូ ជាម៉ាត ប្រ្លឹះ ញុន កា អើ ជា អើ អូ អ្នក យ៉ូ សារ ប៉ាណូស ប្រតី យច លូ ប្រ្លឹះ យី ទី ដឹង ប្រ្លឹះ ហង អូ ប្រតី នីណោះ។

១១ ម្ចាស់ ផាវ៉ាស៊ី បំបំ នីណោរ៖ អន់ខែ កាប លូ សីរី យីស៊ូ ជា «ញ៉ា ត្រាត់ ណែយូ អន់ដីស សា អន់ ខូ លូ ប៉ាណូស អ្សក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡុក ?»

១២ យីស៊ូ កាតាំង អន់ខែ កាប នីណោរ៖ កា តើល ជា «ប៉ាណូស ដាក់ ឡុកោ បាំងឡៃ អើ អូ តង កាន ម៉ូអ្សា អុះ ទី ដឹង បក់ អិត ពួត តងកាន ម៉ូអ្សា។

១៣ ហត់ អន់ដីស យីត ចាស្រែប ហៃ សារ ប្រ្រឹះ រិះ កាណុង ផាបំ វ៉ាន់ដាបំ ប៉ានីរ អើ ជា "អាញ ប៊ុច កា ប៉ាណូស ទី ពុត តាប៉ាប តាប៉ុន អូ ត្រាត់ អាញ ប៊ុច កា កាណាត់ ពូ ពុះ វ៉ាមីះ អុះ"។ សារ អា ទី ណី នីចម៍? យី អាញ អូ ត្រាត់ ជីរ ណាំង ប៉ាណូស ដាក់ អុះ យី ជីរ ណាំង ជៀក ម្ចាត អូ ដាក់ គៀ អន់ អន់ខែ ប៊ុនពែង ពុត ពៀក»។

១៤ ឡែង ឡឹង ណោះ ម្ចាត សីរី រត់ យូហាន ឡុក ប៉ាត់ ចារ យីស៊ូ លូ អំបញ្ច ជា «ញីន លូ ម្ចាត ផាវ៉ា ស៊ី កំ អូ សា សាណា លើយៗ ញ៉ា ត្រាត់ សីរី អីស អន់ខែ អូ កំ?»

១៥ យីស៊ូ តើល អន់ខែ ជា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ គូប ចាង អើ ចឹង អូ ញ៉ា សោក ដេល ប! ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រុប អ្សក់ ឡាច ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។

១៦ អូ ទី ប៉ាណូស ញី អ្សក់ កាណាត់ ណាវ ជឹង ក្លោប ពីង អាវ រ៉ោះ អុះ ខង កាណាត់ ណាវ ណោះ ចឹង កាប្រុញ ប្រឹក អន់ កា អាវ តាហ៊ែក ហ៊ែង យ៉ុប។ S

១៧ កា អូ ទី បក់ ញី អ្សក់ តាពៃ ប្លៃ អង់កាច បើ ងំ ចែក ពីង ស្រោ អង់ការ សាន់ដាបំ អុះ។ ជា ប្រឹក នីណោរ៖ ចាបះ កា ស្រោ អង់ការ សាន់ដាបំ ណោះ ចឹង តាប្រិស តាពៃ កា ចឹង សីត ទី ឡុត ស្រោ អង់ការ ណោះ កា អូ អូ អ្សក់ ហង។ ជា តាពៃ បើ តាន់ ងំ ពូ ចែក ពីង ស្រោ អង់ការ ណាវ ដេល ណោះ តាពៃ កា អ្នៃ ស្រោ អង់ការ កា ដាក់»។*

សារ យីស៊ូ តាត់ អង់វីស សីត គន ក្រាត់ ស្រុក

១៨ ផះ យីស៊ូ កាកាប លូ អន់ខែ ជាឌី ទី ក្រាត់ ស្រុក ម៉ោញ ដូវ ម៉ុត កាដាប សាប្រឹះ អើ កេះ ណោះ រិះ ជា «គន អង់កាន់ អាញ អង់កំ កាតាច កាសៃ តាំងហើម កិញ អៀៗ បំ អីស តាប៉ាប តាប៉ុន ឡុក សាប៉ាត់ អើ ណោរ ណោះ អើ ចឹង ទី អាញ វីស សីត ណាវ»។

១៩ យីស៊ូ កា អ្សវ ចាក ឡុក អន់ខូ លូ អើ ឡុត ម្ចាត សីរី កា ឡុក អន់ខូ ដេល។

២០ ទី អង់កាន់ ម៉ោញ ដូវ អើ អិត ជីរ អញ្ចុជ លើយ ទុញ ១២ សាណា កេះ អើ ចាក ពូយ ទ្រង អង់ កក់ ម៉ុត សាប៉ាត់ ឡុក ណាវ អារ យីស៊ូ

២១ ញន អើ យីត កាណុង ពុត «ជា អាញ ទី សាប៉ាត់ ដឹង អាវ អើ ដាក់ ហង អិត អាញ អា»។

២២ យីស៊ូ កាលែង ហៃ តែង អង់កក់ បំបំ អង់កាន់ ណោះ កេះណោះ អើ ជា «អី គន ហត់ អីស ចឹង ពិ អីស ដាក់ កេះ ញន កា អីស សៀ»។ អង់កាន់ ណោះ កា ដាក់ អន់តាន់ ជុង ឡុត។

២៣ ប៉ាត់ យីស៊ូ ឡុក ទីល ប៉ាត់ ហី ក្រាត់ ស្រុក កេះ អើ បំបំ ម្ចាត ខ្លោម ប៊ុ ខ្លោម ច្បាប់ លូ បំបំ ប៉ាណូស វ៉ាចក់ វ៉ាចល់ ផះ អ្នៃ អង់វែង ពីង ប៉ាទ្រុ។

† ៩:១៣ ៩:១៣ សារ អា ឡាច ឡឹង ហូស ៦:៦។ ‡ ៩:១៥ ៩:១៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡុកោ អើ ទៅ ផះ អើ អ្នៃ វីស ប្រឹក អន់ ពូ ហាក រត់ ហះកា ប៉ាត់ ពូ រុប ប៉ាន់តោ អើ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។ S ៩:១៦ ៩:១៦ អើ កាប ប៉ាន់ដីប ប៊ុច ទី ណា ជា អើ អន់ សារ ដាក់ ឡុក ណាវ កាខាត់ អូ ត្រាត់ ក្រាន់ កា ប៉ាយ៉ាម សារ សាន់ដាបំ អុះ។ * ៩:១៧ ៩:១៧ អើ កាប ប៉ាន់ដីប ទី ណា ឡុក កា ៩:១៦ ដេល។ † ៩:២៣ ៩:២៣ គុន តាឡាបំ យើយ សុនសាត អ៊ីស្រាអែល យី ប៉ាត់ ប៉ាណូស តោ ពូ ខ្លោម ប៊ុ ខ្លោម ច្បាប់។ ម្ចាត ប្រឹះ ប៉ាត្រង យើយ ច្បាប់ ពូ ញ៉ា អង់ហ្សាង ដេល។

២៤ ណោះ អើ រះ កា ពូ ផា «ឡាច់ៗ សាស្តា អា អូ តៅ អុះ អើ ក្រាន់ កា តែប ហ្នាក់ ដោច»។ ហះ កា ពូ កាកីក ប៉ា ដើក ប៉ា ញ្ញៀ ថើរ កា អើ។

២៥ ប៉ា ក់ អើ ទ្រុះ ឡាច់ ពូ ទី ប៉ា ក់ ឡឹង កេះ អើ កា ម៉ុត ពីង កាណុង អើ ចឹក តី សាស្តា ណោះ សាស្តា ណោះ កា អូរ ឡូត។

២៦ សារ អា កា លៅ ប៉ា ញ្ញៀ ទីប ស្រុក តេះ រណោះ ហង។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ប្រើល ម៉ាត់ លូ ប៉ាណូស កាំឡូ

២៧ ផះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ទី ប៉ាណូស ប្រើល ម៉ាត់ ញៀរ ដូរ ចាក ពូយ អើ លូ ស្រែក ក ផា «អី ផ្លង់ វ៉ាច់ សាដាច់ ដារីត ប័រ អីស តាប៉ាប តាប៉ុន កា ញីន ណើ»។

២៨ ប៉ា ក់ យីស៊ូ សិត ទីល ប៉ា ក់ ហី កេះ មូត ប្រើល ម៉ាត់ ញៀរ ដូរ ណោះ ឡា ប៉ា ក់ ចារ អើ។ យី ស៊ូ អំបញ្ច អន់ខែ ផា «នីចម អន់ដីស សៀ ផា អាញ អូ ប្រតី អន់ អន់ដីស តាតារ ម៉ាត់ ប ?» អន់ ខែ តើល ផា «ញីន សៀ កេះ ពី តាំងឡា»។

២៩ យីស៊ូ សាប៉ាត់ ម៉ាត់ អន់ខែ លូ កាប ផា «ហត់ អន់ ដាត់ ឡាក់ កា អន់ដីស សៀ អា ហង ពិ»។

៣០ ម៉ាត់ អន់ខែ ណោះ កា តាតារ ឡូត។ យីស៊ូ រះ កា អន់ខែ កា ខាក់ ផា «ត្រត់ ឡា រ៉ាង ផៃ រះ អន់ ពូ អូ អន់តត់ ដៃ ណើ»។

៣១ ហះ កា កាម៉ាត់ ញៀរ ដូរ ណោះ អន់ខែ ចាក រះ អន់ ពូ អូ ប៉ា ញ្ញៀ ទីប ស្រុក តេះ រណោះ។

៣២ ខ្យង ឡឹង អន់ខែ ចាក វ៉ាវ៉ាច់ កេះ ផាឌី ពូ ឡា ជីន ប៉ាណូស ប្រើ បឹក ម៉ុត ម៉ោញ ដូរ ប៉ា ក់ យីស៊ូ ប៉ាណូស ណោះ ប្រើ បឹក អន់ អើ កាំឡូ។

៣៣ ប៉ា ក់ យីស៊ូ ទ្រុះ ឡាច់ ប្រើ បឹក កេះ ប៉ាណូស កាំឡូ កា អូ កាប ឡូត។ កាំឡាង អៀង ពូ ញាម ខាក់ លូ កាប ផា «ពិន អូ យើយ ប័ប អុះ សារ កេង ខាក់ នីអៀ កាណុង ប៉ា ចេត អ៊ីស្រាអើល»។

៣៤ ហះ កា មូត ផា វ៉ាសី អន់ខែ កាប ផា «អើ អូ ទ្រុះ ឡាច់ ប្រើ បឹក នីអៀ ញាន កា សាដាច់ ប្រើ បឹក អន់ សារ អំរាញ អីញ កា អើ ហង»។

៣៥ កេះ ណោះ យីស៊ូ ចាក ឡា ប៉ា ក់ មៀង លូ ប៉ា ក់ ស្រុក អន់ខៀតៗ អើ បាំងហៀន ពូ ពីង រោង លូ រះ សារ ដាត់ ឡឹង ប្រើ រ៉ាង ហៃ រ៉ាង ខ្យា លូ តាត់ អន់ដាត់ ប៉ាណូស អិត ពូ គ្រីប នែរ លូ ប៉ាណូ ស កាជក កា ជេល ប្រើល ម៉ាត់ អន់ ដាត់ និះទៅ ដេល។

៣៦ ផះ យីស៊ូ ប័ប កាំឡាង អៀង អើ ទី ពុត តាប៉ាប តាប៉ុន កា ពូ ខាក់ ខង ពូ អូ ត្រុះ អូ ចូន អូ ទី ចារ ម៉ឹង ឡាក់ ចៀម អូ ទី តាំងឡា រង។

៣៧ យីស៊ូ រះ កា មូត សីះ ផា «ទី ញៀ អៀង ខាក់ ឡាក់ ត្រត់ ត្រត់ ហះ កា ប៉ាណូស ត្រត់ បើត ដូរ តាឡាម៉ី»។

៣៨ ទីល នីណោះ ហត់ អន់ដីស ខ្មោម ប្រើ បឹក កាតយ ឡាក់ តាំងឡា មីរ ម៉ាត់ អើ ប្រើ ពូ ឡា ត្រត់ ញៀ ពីង មីរ អើ អា»។

១ យ៉េស៊ូ អើ ម្ចាស់ ស៊ី ទី ១២ ដូរ ពីរ ប៉ាត់ ចារ អើ កេះណោះ អើ អន់ ម្ចាស់ ស៊ី ទី អំរ៉ាញ អើញ អ្នក ទ្រុះ ឡាច់ ប្រ្រឹះ បើត លូ អន់ អ្នក តាត់ អន់ដាត់ ប៉ាណូស អីត ពួ គ្រីប នៃរ លូ ប៉ាណូស កាជក កាដែល ប្រ្រិល ម៉ាត់ និះទៅ ដេល។

២ ម្ចាស់ ស៊ី ១២ ដូរ ឡាក់ អើ ប្រ្រឹ ឡាក់ ប៉ាតាង អើ ណោះ ទី សិច ឡាក់ កា រះ អា ហង៖ ទី ម៉ោញ ស៊ីម៉ូន ពូ អើ ជា ពេត្រុះ លូ អុះ អើ សិច អន់ត្រេ យ៉ាកុប លូ អុះ អើ សិច យូហាន អន់ខែ អា ឡាក់ គន វត្តិ សេបេដេ

៣ គីលីប លូ បាថូលូមេ ម៉ាថាយ ឡាក់ ប៉ាណូស អ្សក់ រ៉ាបៃ លូ ថូមៈ យ៉ាកុប គន វត្តិ អាណ ផាយ លូ ថាដេ

៤ ស៊ីម៉ូន ប៉ាណូស ក្រំ ប៉ាត់តារ៉ាត់* លូ យូដេ អ៊ីសាការីយ៉ុត ប៉ាត់ អន់តីត អើ ប្រត់ អ្នក ត្រង់ កា យី ស៊ី។

៥ យ៉េស៊ូ ប្រ្រឹ ស៊ី អើ ទី ១២ ដូរ អា ឡាច់ ចាក លូ អន់តត់ រះ ជា «ដៃ ឡាក់ ណាំង សុនសាត អន់ទៀ គ លូ ដៃ ម៉ុត ពីង ស្រុក សុនសាត សាម៉ារី ហោត

៦ ហះកា ត្រង់ ឡាក់ ណាំង ដឹង សុនសាត អ៊ីស្រាអែល ឡាក់ វីល រឿង ណោះ ខង អន់ខែ រៀប ឡាក់ កា ចៀម ហ៊្ស៊ីង ហ្សេត ហង។

៧ ជះ អន់ដីស ចាក ណោះ ត្រង់ រះ ជា "សារ រ៉ាងហៃ រ៉ាងខ្សា មៈ ប្រ្រឹះ បិកកាតយ័ ក្បាម័ ចឹង ទីល ហង"។

៨ ហត់ តាត់ អន់ដាត់ ពូ អីត ពួ លូ តាត់ អង់រីស សីត ពូ តោ។ ហត់ តាត់ អន់ដាត់ ប៉ាណូស ត្រង់ រោះ លូ ទ្រុះ ឡាច់ ប្រ្រឹះ បើត ប្រ្រឹះ រឹត ឡឹង ប៉ាណូស។ អាញ អន់ អំរ៉ាញ អើញ នៃរ អា កា អន់ដីស តាដោះ អ្នក តាច់ អ្នក តូរី ទីល នីណោះ ត្រង់ រ៉ាងហៃ ពូ តាដោះ និះទៅ ដេល ដៃ អ្សក់ ខា ឡឹង ពូ។

៩ ដៃ ទ្រុង ឡាក់ ម៉ាស ប្រាក់ រៀន កាក់ អុះ។

១០ លូ ដៃ ទ្រុង កាទុង ដៃ អ្សក់ ឡាក់ ខោ អាវ សារ៉ាប ផ្លែះ ដៃ ជិះ កីប លូ ដៃ ចឹក ឡាក់ អ៊ឹង កា ទុង ខង អន់ដីស ឡាក់ ប៉ាណូស ប្រត់ ដារ កា ពូ ពូ ចឹង អន់ សាណា កា អន់ដីស។

១១ ប៉ាត់ អន់ដីស ម៉ុត ពីង ស្រុក តេះ លើ ពីង មៀង ចំ កាតាម ត្រង់ ណាំង អំប័ញ្ច ពូ ហី ពៀ ចៃ អន់ អន់ដីស អ្នែ អន់ដីស ត្រង់ អ្នែ ពីង ហី អើ ណោះ លើយ ទីល ដារ អន់ដីស ឡាច់ ឡឹង ស្រុក ណោះ។

១២ ប៉ាត់ អន់ដីស ម៉ុត កាណុង ហី ចំ អន់ដីស ត្រង់ កាកាប លូ តាំងឡា ហី ណោះ ជា "អន់ ប្រ្រឹះ អន់ សារ សាណាក សារ៉ាក កា អន់ដីស"។

១៣ ជា តាំងឡា ហី ណោះ យី ចឹង ទី សារ សាណាក សារ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណាក សារ៉ាក ឡាក់ កា ប៉ានីរ អន់ដីស កាប តាទីច។ ហះកា ជា តាំងឡា ហី ណោះ អ្ន យី ចឹង ទី សារ សាណាក សារ៉ាក សារ អន់ដីស បំរ ណោះ ចឹង សីត ប៉ាត់ អន់ដីស ទៅ។

១៤ ជា ពូ អ្ន ចៃ ហាប អន់ដីស លូ អ្ន ចៃ សាយ៉ាង ប៉ានីរ អន់ដីស រះ ត្រង់ ឡាច់ ឡឹង ហី លើ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបក់ តេះ ឡឹង ជុង អន់ដីស ដេល ។

១៥ អាញ រះ កា អន់ដីស តាទីច ជា ប៉ាត់ ដារ ប្រ្រឹះ បិកកាតយ័ ចឹង តាត់ស៊ុន សារ ប៉ាណូស ទិខ្ល ទៀ ម្ចាត មៀង សូដុំ លូ ម្ចាត មៀង កូម៉ូរ៉ា † ប្រ្រឹះ ចឹង ចែត ថូត អន់ខែ ដីច ឡឹង ម្ចាត ស្រុក ណោះ។

* ១០:៤ ១០:៤ ក្រំ ប៉ាត់តារ៉ាត់ ពូ អើ ជា ក្រំ កាណាន ដេល យី ម្ចាត បិច កា សុនសាត អ៊ីស្រាអែល ប្រត់ ប៉ាត់តារ៉ាត់ កៀ អន់ រ៉ាត់ ឡឹង តិ សុនសាត រុម។ † ១០:១៤ ១០:១៤ តាតុះ ឡាច់ កាបក់ តេះ យី កៀ ប្រត់ សាយ៉ា ជា អន់ខែ ប៉ាសាំង លូ ពូ ណោះ។ ‡ ១០:១៥ ១០:១៥ ម្ចាត មៀង សូដុំ លូ ម្ចាត មៀង កូម៉ូរ៉ា យី មៀង រៀរ សើត ពៃ ពូ ប្រត់ អ្ន ដាត់ រៀង ណោះ ប្រ្រឹះ បិកកាតយ័ ចែត ថូត ថ្ម ឡាយ មៀង ទី ថ្ម។ បំរ ហៃ កាណោត អងកក់ តេះ (លោកុប្បត្តិ) ១៥:១-២៨។

១៦ «អាញ ប្រើ អន់ដីស ឡាំ អា រ៉ុច លូ អន់ ចៀម អ្នក រឹង អន់តិក តាប័ល រ៉ុច ព្រី។ ទីល នីណោះ អន់ដីស ត្រក់ អ្នក សាំងកែ ឡាវាំង ឡាកោ តិក លូ ទី ពុត ដាក់ ឡាអត់ តិក។

១៧ ត្រក់ ឡាវាំង ឡាកោ ខង ពូ ចឹង អញជិន អន់ដីស ប៉ាក់ ម្នាក់ ក្រាក់ តាត់ស៊ិន សារ កេះណោះ ពូ ចឹង ពីត សាប្តាត អន់ដីស កាណាង រោង។

១៨ ពូ ចឹង អញជិន អន់ដីស ប៉ាក់ ម្នាក់ ក្រាក់ ណាំផា លូ ប៉ាក់ សាដាច់ អន់ទៀតៗ តាត់ស៊ិន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រឹក អន់ អន់ដីស ទី ទ្រង រ៉ះ សារ អាញ អន់ កា អន់ខែ លូ សុនសាត អន់ទៀត អ្នក ដេល។

១៩ ផះ ពូ រ៉ុប អន់ដីស អ្នក ឡាំ តាត់ស៊ិន សារ ដៃ អ្នក កា អ្នក កាប ខង ផះ ណោះ ហង ប្រឹះ ប៊ិកកាតយ ចឹង រ៉ះ កា អន់ដីស សារ ចឹង ត្រក់ កាប នីចម៍

២០ ខង អ្នក ត្រក់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត ប៉ាលីង ម៉ះ ប្រឹះ ឡាក់ ពី អន់ដីស អ៊ែ ចឹង កាប ពីង អន់ដីស ណោះ។

២១ ម៉ី លូ អុះ ចឹង កេះ តាមីរ រ៉ុប គូប សោប អន់ ពូ ប៉ាន់តោ អ្នក។ ពី ចឹង រ៉ុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នក។ កាប៉ាច គនៗ ចឹង ប៉ាណាំ គូប តាប័ញ លូ មើត ពី ទីប អញជិន អន់ ពូ ប៉ាន់តោ ដេល។

២២ ប៉ាណូស ទិខូ ចឹង អូ ណីស កា អន់ដីស ញន អាញ។ ហះកា បក់ ចំ ដាម អត់ អ្នក សៀ ទីល ទុច បក់ ណោះ ប្រឹះ ប៊ិកកាតយ ចឹង តង អ៊ែ តាទីច។

២៣ អន់ដីស អ្នក រឹង មៀង ចំ កាតាម ផា ទី ពូ កាប អ្នក ដាក់ ប្រឹក អ្នក ដាក់ កា អន់ដីស ត្រក់ សា តាក់ ឡាំ ប៉ាក់ មៀង អន់ទៀត ណារ។ អាញ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស ចឹង ចាក រ៉ះ កា ពូ ពីង ប៉ាចេត អ៊ីស្រាអែល អា បើ តាន គ្រីប មៀង អុះ ណោះ ប៉ាណូស អាញ ចឹង ពីះ ទីល ហង។

២៤ «អ្នក ឃើយ ទី សិះ ចំ អ្នក កា ឡឹង ណៃយូ អុះ លូ អ្នក ឃើយ បបំ ទុច តិស ឡឹង ពី តាំងឡា អ៊ែ ដេល។ S

២៥ ផា សិះ អ្នក សាម៉េ លូ ណៃយូ ទុច កា សាម៉េ លូ ពី តាំងឡា នីណោះ ដាក់ កេះ។ ផា ពូ អន់ សិច ក្រាក់ ហី ផា បេលសេប៊ូល * កេះ ណោះ ពូ ចឹង អន់ សិច ប៉ាណូស បក់ អ្នក កាណាង ណោះ អ្នក ដាក់ កា ឡឹង អា ណារ។

២៦ ហះកា ដៃ អ្នក កា អន់ខែ ណោះ។ សារ សាតិម ទិណោះ ត្រក់ តាបាង អន់ ពូ បបំ លូ សារ អាន ទិណោះ ត្រក់ រ៉ះ អន់ ពូ អ្នក អន់តត់ ដេល។

២៧ សារ ញ៉ា អាញ រ៉ះ កា អន់ដីស ពីង ចារ ម៉ាម៉ាំង ហត់ អន់ដីស ឡាំ រ៉ះ កា ពូ ពីង ចារ តា តារ។ សារ ញ៉ា អាញ រ៉ះ កាហៀច ពីង តោរ ហត់ អន់ដីស ហារ ឡុង រ៉ះ ឡឹង អន់តល ហី ឡុក។

២៨ ដៃ អ្នក កា បក់ អ្នក ប៉ាន់តោ ដឹង ឡាកោ បាំងឡៃ ហះកា អ្នក អ្នក ប៉ាន់តោ ទីប ប៉ាដាត ប៉ាលីង អុះ។ ត្រក់ អ្នក កា ប្រឹះ ប៊ិកកាតយ ខង អ៊ែ អ្នក ប៉ាន់តោ ទីប ឡាកោ បាំងឡៃ លូ ប៉ាដាត ប៉ាលីង ពីង ចារ អញ។

២៩ ពូ ប្រូ ចាប ពៀរ កាតុ ទី ខា ដឹង ម៉ោញ ច្រឹម †។ ហះកា ផា ប្រឹះ ឡាក់ ពី អន់ដីស អ្នក

S ១០:២៤ ១០:២៤ សារ អា យីស៊ី ប៊ិច កាប ឡឹង ឡាកោ អ៊ែ ទៅ រៀប ឡាក់ កា ណៃយូ លូ ពី តាំងឡា។ * ១០:២៥ ១០:២៥ បេលសេប៊ូល យី ម៉ែត ប្រឹះ ប៊ិក សិច សាតាំង ណោះ ហង។ † ១០:២៩ ១០:២៩ ច្រឹម រៀត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក គុល ម៉ោញ ដារ។

អន់ ចាប់ម៉ោញ កាតុ កា អូ ទី ឡើ ទីល ប៉ាត់ តេះ អា អុះ យ្លះ អើ ជីថ នែវ អា កាតាម។

៣០ កាប៉ាច់ អន់ដីស យ្លះ សក់ កល់ កា អើ យ៉ាប ទិណោះ ដេល។

៣១ ទីល នីណោះ អន់ដីស ដៃ អូត ខង អន់ដីស អា គីត ខា ក្លា ឡើង ចាប់ អៀង ណោះ ណារុ។

៣២ ពៀ ខីន រះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ អាញ ចឹង រះ សារ អើ កា ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ ដេល។

៣៣ ហះកា ពៀ អូ ខីន រះ សារ អាញ ហះ ម៉ាត់ ប៉ាណូស អាញ កា អូ ចៃ រះ សារ អើ ហះ ម៉ាត់ ពី អាញ ឡាក់ អ្នែ ពីង ប្លែង តោ ដេល។

៣៤ «ដៃ សាមីត ជា អាញ ជីវ អា ភៀ ប្រីត អន់ ប៉ាណូស ពីង អង់កក់ តេះ អ្នែ ដាត់ រម លូ គូប សោប អុះ។ អាញ អូ ជីវ ប្រីត នីណោះ អុះ យី អាញ ជីវ ប្រីត អន់ ពូ តាប៉ូញ លូ គូប សោប។

៣៥ អាញ ជីវ អា ភៀ ចឹង ប៉ាកុលះ គន កាម៉ាក់ អន់ ក្លះ ឡាច់ ឡើង ពី គន អង់កាន់ អន់ ក្លះ ឡាច់ ឡើង មើត ម៉ាយ ក្លះ ឡាច់ ឡើង មើត អន់ហ្នី។

៣៦ បក់ ឃើយ អ្នែ អន់ខូ ម៉ោញ ហី កា ចឹង កេះ តាមីវ លូ គូប សោប។

៣៧ ពៀ ប៉ូច កា មើត ពី ក្លា ឡើង ប៉ូច កា អាញ ប៉ាណូស ណោះ អូ យី ចឹង ប្រីត សីះ អាញ អុះ។ ពៀ ប៉ូច កា គន ក្លា ឡើង ប៉ូច កា អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រីត សីះ អាញ ដេល។

៣៨ ពៀ អូ ចៃ សាឡាក់ ឡាកោ គយ អ្នែ គីង ព្វយ អាញ ប៉ាណូស ណោះ កា អូ យី ចឹង ប្រីត សីះ អាញ ដេល។

៣៩ បក់ ពៀ ប៉ូច អ្នែ រ៉ុស បក់ ណោះ ចឹង តៅ ហះកា បក់ ពៀ តៅ ញាន អាញ បក់ ណោះ ចឹង អ្នែ រ៉ុស។

៤០ «ពៀ ហាប់ អន់ដីស ឡាក់ កា ពូ ហាប់ អាញ ដេល ពៀ ហាប់ អាញ ឡាក់ កា ពូ ហាប់ ប្រ្លះ បិកកាតយ ឡាក់ ព្រើ អាញ ជីវ ប៉ាត់ អា ដេល។

៤១ ពៀ ហាប់ វ៉ាគីយ ប្រ្លះ ម៉ោញ ដូវ ញាន កា អើ ឡាក់ វ៉ាគីយ ប្រ្លះ ប្រ្លះ ចឹង អន់ ខា កា អើ ឡាក់ កា ប្រ្លះ ចឹង អន់ កា វ៉ាគីយ អើ ដេល។ ពៀ ហាប់ ប៉ាណូស ដាត់ ម៉ោញ ដូវ ញាន កា អើ ប៉ាណូស ដាត់ ប្រ្លះ ចឹង អន់ ខា កា អើ ឡាក់ កា ប្រ្លះ ចឹង អន់ កា ប៉ាណូស ដាត់ ណោះ ដេល។

៤២ អាញ រះ កា អន់ដីស តាទីច ជា ពៀ អន់ ទៀត ដឹង ម៉ោញ ចក កា ប៉ាណូស ចិ ម៉ោញ ដូវ ញាន អើ ឡាក់ សីះ អាញ បក់ អន់ ទៀត ណោះ ចឹង ទី ខា តាទីច»។

១១

១ ប៉ាត់ យីស៊ូ អន់តត់ រះ កា សីះ អើ ទី ១២ ដូវ កេះ ១ អើ ឡាច់ ឡើង ចារ ណោះ ភៀ ចាក់ រះ សារ ដាត់ លូ ប៉ាងហៀន ពូ ប៉ាត់ ស្រុក តេះ អន់ទៀត ណារុ។

សារ វតី យូហាន អំបញ្ច យីស៊ូ

២ ផះ វ៉ាងវ៉ាង ណោះ វតី យូហាន ត្រត់ ខុក អើ កាតាំង ដេល ពូ រះ ឡើង ដារ យីស៊ូ * ទី ប្រីត ទី ណោះ។ អើ កា ប្រើ សីះ អើ ឡាក់ អំបញ្ច លូ យីស៊ូ ជា

៣ «អីស ហង ប បក់ ប្រ្លះ រ៉េស អន់ ប្រីត សាដាច់? លើ កា ញីន ត្រត់ ក្បាត់ ម៉ោញ ដូវ ណារុ?»

* ១១:២ ១១:២ យីស៊ូ រៀត គុល «គ្រិះ»។

៤ យីស៊ូ តើល រ៉ះ កា អន់ខែ ជា «ហត់ អន់ដីស សីត រ៉ះ កា យូហាន សារ ញ៉ា ឡាក់ អន់ដីស ប៉ប លូ សារ អន់ដីស កាតាំង អា ពិ

៥ ខង ប៉ាណូស ម៉ាម៉ាំង ម៉ាត់ កើត តាតារ ប៉ាណូស រ៉ាំងវែន ជុង តី កើត អ្នក ចាក ប៉ាណូស ត្រ គត់ រ៉ោះ កើត ដាក់ ប៉ាណូស ក្លឹក ក្លឹក កើត កាតាំង ប៉ាណូស តោ កា វ៉ុស សីត ណារូ សារ ដាក់ ម៉ះ ប្រ្រៈ កាតាំង ទីល ម្នក ថុក ញ៉ាក ដេល ។ ។

៦ ប៉ាណូស ចំ សៀ អាញ អ្ន អ្នះ ឡាកោ ណោះ ចឹង សាណុក សារ៉ាក់ តាទីច ហង»។

៧ ប៉ាក់ ម្នក សិះ រត់ យូហាន ចាក រ៉ាវ៉ាច កេះ យីស៊ូ រ៉ះ សារ រត់ យូហាន កា កាំឡាំង អៀង ជា «ផះ អន់ដីស ឡាក់ ប៉ាក់ ស្រែ តីស ពែ អន់ដីស ឡាក់ ណាំង ហៃ កាណាត ញ៉ា? អន់ដីស ឡាក់ ហៃ តើម ត្រាង យើល កា ខ្យាល ប?

៨ លើ ឡាក់ ណាំង ហៃ កាណាត ញ៉ា? អន់ដីស ឡាក់ ណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡា យ៉ាម ប? ប៉ាណូស បក់ កាសិប ពៀត ដាក់ ឡាយ៉ាម យី ម្នក បក់ អ្នែ ពឹង ហី សាដាច។

៩ ទីល នីណោះ? អន់ដីស ឡាក់ ណាំង ហៃ កាណាត ញ៉ា? ណាំង ហៃ រ៉ាគីយ ប្រ្រៈ ប? ត្រត់ ហង! អាញ ប៉រ រ៉ះ ជា អែរ ណោះ គ្នា ឡឹង រ៉ាគីយ ប្រ្រៈ ណារូ។

១០ យូហាន អា ហង ពូ ច្រាក់ រ៉ះ កាណុង ផាប រ៉ាន់ដាប់ ប៉ានីរ ប្រ្រៈ ផោះ

ប្រ្រៈ កាប ជា "អាញ ចឹង ប្រើ ម៉ោញ ដូវ ប៉ាតាង អាញ អន់ ឡាក់ អន់ទ្រូល ឡឹង អីស កៀ ទ្រៀម ទ្រង អន់ កា អីស"។

យូហាន អា ហង ឡាក់ ប្រ្រៈ ប្រើ ឡាក់ អន់ទ្រូល ឡឹង អាញ ណោះ។

១១ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទិ ប៉ាណូស ឡាក់ កើត ពឹង អងកក់ កេះ អា អ្ន ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទិ ប៉ាណូស ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា បក់ ចំ ទិ ឡឹង ពូ អែរ ណោះ យី តីស ឡឹង យូហាន ណារូ។

១២ ឡឹង រ៉ាំងរ៉ាំង យូហាន អ្នែ អន់តត់ រ៉ះ កា ពូ ទីល រ៉ប ដាវ អា ទី ពូ ប៉ាសាំង លូ សារ រ៉ាំងហៃ រ៉ាំង ខ្យា ម៉ះ ប្រ្រៈ លូ ទី ប៉ាណូស ខុយ តាប៊ុត ប៊ុច រ៉ាំងហៃ

១៣ ខង ទិ រ៉ាគីយ ប្រ្រៈ ឡឹង សើត ពែ លើយ ទីល រ៉ាំងរ៉ាំង យូហាន អា កា ទី រ៉ះ ឡឹង សារ ប្រ្រៈ រ៉ាំងហៃ រ៉ាំងខ្យា ដេល។ ចាបាប ប្រ្រៈ កា រ៉ះ ឡឹង សារ អា និះទៅ ដេល។

១៤ ផា អន់ដីស ចៃ សៀ អាញ ប៉រ រ៉ះ ជា យូហាន អា ហង ឡាក់ រ៉ាគីយ ប្រ្រៈ សិច អេលីយ៉ា ឡាក់ ចឹង ត្រត់ ជីរ ណោះ ពែ។

១៥ ពៀ កាតាំង សារ អា អ្យក់ យីត ចាជ្រប ពិ។

១៦ «អាញ ត្រត់ ប៉ាន់ដីប ប៉ាណូស រ៉ាំងហារ អា រ៉ុច លូ ប៉ាណូស នីចម? អន់ខែ ណោះ ពៀប ឡាក់ កា គន សាស្នា អ្នែ សាមយ រ៉ល់ រតាឡាត កាប កា គូប សោប ផោះ

១៧ "ញីន ខ្លោម ច្បាប់ អន់ កា អន់ដីស ហះកា អន់ដីស អ្ន ចៃ កាតាប អុះ ញីន ញ៉ា កា ប៉ាទ្រូ

† ១១:៥ ១១:៥ ប៉រ ហៃ អេសាយ ៣៥:៥-៦; ៤២:១៨; ៦១:១។ ‡ ១១:១០ ១១:១០ សារ អា ឡាក់ ឡឹង ម៉ាឡាគី ៣:១។

ហះកា អន់ដីស អូ ចៃ ញ៉ា ព្យាយ ដេល"។

១៨ ខង យូហាន ពីរ ប៉ាត់ អា អែ អូ អែត តា ពែ លូ អែ កំ អូ សា សាណា ហះកា ពូ ផា កា អែ ប៉ាណូ ស ប្រ្រឹះ ប្រឹគី។

១៩ កា ប៉ាច់ ប៉ាណូ ស អាញ កា ពីរ ប៉ាត់ អា ដេល អាញ អូ កំ អុះ អាញ អែត តា ពែ សា សាណា ហះកា ពូ ផា កា អាញ "ហៃ ប៉ាណូ ស អា ហាន អែត ហាន សា ទីប រ៉ាពង លូ ប៉ាណូ ស អូ ដាក់ លូ ម្នាក់ រ៉ាបៃ"។ ហះកា ពូ ចឹង អូ អន់តត់ ផា សារ ហ្យាង សាឡាច់ ម៉ះ ប្រ្រឹះ ប៊ិក កាតយ័ ដាក់ ត្រង់ តាទីច ញន កា ពូ បំបំ ដារ អែ ប្រឹគី»។

សារ យីស៊ូ កាប បាំង អាល កា ម្នាក់ ស្រុក ខ្នាស៊ីន លូ ស្រុក ហេតសែដា

២០ គេះណោះ យីស៊ូ កាប បាំង អាល កា ម្នាក់ អែ ពីង ស្រុក អន់ទៀតៗ ញន អន់ខែ អូ ចៃ ប៊ិនពែង ពុត ពៀក។ ស្រុក ទិណោះ ឡាក់ ចារ អែ យើយ តាបាង សារ អំរ៉ាញ អីញ កេង ខាក់ អៀង។

២១ អែ ផា «អី ម្នាក់ ស្រុក ខ្នាស៊ីន អន់ដីស ចឹង ឡាក់ បាក តាទីច ហង។ អី ម្នាក់ ស្រុក ហេតសែ ដា អន់ដីស កា ត្រត់ ប៉ាណាប ដេល។ ផា ម្នាក់ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន ៩ ទី បំបំ សារ អំរ៉ាញ អីញ ឡាក់ កា អន់ដីស ទី បំបំ ហះ អា ចាបះ កា ម្នាក់ មៀង ទិណោះ ចឹង ប៊ិនពែង ពុត ពៀក តាទីច ឡុត ទីប អន់តតក កាប៉ោ លូ អង់អែ ពីង អំប្យូរ*។

២២ ខ អា ហង បះ អាញ បំ រ៉ះ កា អន់ដីស ផា ប៉ាត់ ដារ ប្រ្រឹះ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូ ស ទីខ្ល ទៀ ម្នាក់ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន អន់ខែ ចឹង ត្រត់ ថូត ជីច ឡឹង អន់ដីស។

២៣ អី ម្នាក់ មៀង កាផានីម ដៃ សាមីគី ផា ប្រ្រឹះ ចឹង តាត់ អំប៉ោក អន់ដីស ហារ ទីល ប្លែង យី អន់ដីស ចឹង ឡាក់ កាណាង ត្រោម តេះ ចារ ត្រន ប៉ាទ្រូ ឡុត។ ផា ម្នាក់ មៀង សូដុំ ទី បំបំ សារ អំ រ៉ាញ អីញ កេង ខាក់ ឡាក់ អន់ដីស បំបំ ហះ ចារ អា ចាបះ កា ម្នាក់ មៀង សូដុំ ចឹង សៀ លូ អែ លើយ ទីល រ៉ាបៃ ដារ អា ដេល។

២៤ ខ អា ហង បះ អាញ បំ រ៉ះ កា អន់ដីស ផា ប៉ាត់ ដារ ប្រ្រឹះ ប៊ិកកាតយ័ តាត់ស៊ិន សារ ប៉ាណូ ស ទីខ្ល ទៀ ម្នាក់ មៀង សូដុំ អន់ខែ ចឹង ត្រត់ ថូត ជីច ឡឹង អន់ដីស»។

២៥ ផះ ណោះ យីស៊ូ កាប ផា «អី ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង ឡាក់ ពី អាញ បំ ប៉ាន អីស ខង អីស ទី តាបាង សារ ទិ អា អន់ កា ម្នាក់ អូ គីត អូ ខា អូ អូ អូ អូ ហ្យង ហះកា អីស អាន អូ អន់ កា ម្នាក់ គីត ខា ហ្យាង សាឡាច់ អូ ហ្យង អុះ។

២៦ ត្រត់ ហង ពី អីស ប៉ាញ ពុត ប្រឹគី នីអៀ»។

២៧ យីស៊ូ កាប លូ ពូ ណារ ផា «ពី អាញ ទី អន់ អាញ ហ្យង ត្រីប សារ អែ ទិណោះ។ អូ ទី ពៀ អន់ហ្គាល់ គន ប្រ្រឹះ ប៊ិកកាតយ័ ហ្វាស ឡឹង អែ ទៅ អុះ កា អូ ទី ពៀ អន់ហ្គាល់ ប្រ្រឹះ ប៊ិកកាតយ័ ហ្វាស ឡឹង គន អែ ដេល។ ទីល នីណោះ អូ ទី ប៉ាណូ ស ពៀ ចឹង អន់ហ្គាល់ ប្រ្រឹះ ប៊ិកកាតយ័ អុះ ផា អាញ អូ តាបាង អន់ ពូ អន់ហ្គាល់។

២៨ អី ម្នាក់ ក្លែះ ក្លាំង លូ ម្នាក់ ទី សារ ចុនចៃ ចុ ពីរ ប៉ាត់ អាញ ម៉ាត់ អាញ ចឹង អន់ អន់ដីស រ៉ាឡុរ។

៩ ១១:២១ ១១:២១ មៀង ទីរ៉ុះ លូ មៀង ស៊ីដួន យី មៀង សុនសាត អន់ទៀត ពូ ឌុ ប្រឹគី អូ ដាក់ អៀង។ * ១១:២១ ១១:២១ គន តាឡាច់ ពូ ផា ពូ ឡាច់ ញម សារ យច លូ ប៊ិនពែង ពុត ពៀក ណោះ ពូ កា អន់តតក កាប៉ោ លូ អង់អែ ពីង អំប្យូរ។ † ១១:២៣ ១១:២៣ មៀង សូដុំ យី មៀង ម៉ោញ សើត ពៃ ពូ ប្រឹគី អូ ដាក់ អៀង ណោះ ប្រ្រឹះ ប៊ិកកាតយ័ ចែត ថូត ថាឡាយ មៀង ទី ថ្មី។ បំ ហៃ កាណែត អង់កក់ តេះ (លោកបុគ្គល) ១៩:១-២៨។

២៩ ហត់ ម៉ត តែង អាញ ពិ ឌី ហៀន ឡឹង អាញ ណោះ អន់ដីស ចឹង សាណុក ពុត ហង ខង អាញ ដាក់ លូ ទី ពុត ឡាអត់។

៣០ ង៉ារ អាញ ប្រើ អន់ដីស ប្រឹក្ចី កា ដាក់ ឡាម៉ត់ ដេល S ។

១២

សារ ម្នក ជាវ៉ាស៊ី ណាំង សារ លូ យីស៊ូ

១ ប៉ាក់ ទីល ង៉ារ វ៉ាឡូវ យីស៊ូ ចាក តាត់ ទ្រង អន់តិក ម៉ីរ។ សឹះ អើ ឡា យុត តាឡាម៉ត់ កា ប៉ាណាំ គួប ប្រិច សា ញ៉េ សាឡី ។

២ ម្នក ជាវ៉ាស៊ី បំប៉ អន់ខែ ប្រិច សា ញ៉េ នីណោះ កា រះ លូ យីស៊ូ ជា «អីស ហោ ហ ហ សឹះ អីស ប្រឹក្ចី ង៉ារ ប្រិច ញ៉េ ពឹង ង៉ារ វ៉ាឡូវ ចាបាប អូ អន់ ប្រឹក្ចី ង៉ារ នែរ អា ពឹង ង៉ារ វ៉ាឡូវ អុះ»។*

៣ ហះកា យីស៊ូ តើល ជា «អន់ដីស ទិឌ អូ ទី អាន ប សារ សាដាច ង៉ារ វីត លូ គួប អើ ប្រឹក្ចី ផះ អន់ ខែ ឡា យុត សង់ ណោះ ពៃ ?

៤ អើ ម៉ត កាណុង ចារ វ៉ាម៉ះ ប្រ្លះ អ្យក់ សា ណាំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្លះ លូ ជែក អន់ កា គួប អើ អន់ដា ដេល ។ កាណុង ចាបាប ប្រ្លះ ទី ដឹង ម្នក ក្រាក់ វ៉ាម៉ះ ប្រ្លះ ទី ចាបាប សា ណាំ ណោះ សាដាច លូ ប៉ាសុន ដោច ដាច អូ ត្រត់ សា អុះ។ នីចម អន់ដីស យើយ អាន ដេល ប សារ ណោះ ?

៥ ម៉ោញ ណារ ពឹង ង៉ារ វ៉ាឡូវ ម្នក ក្រាក់ វ៉ាម៉ះ ប្រ្លះ អៃ ប្រឹក្ចី ង៉ារ កាណុង រោង វ៉ាម៉ះ អន់ ខែ ស្វិត កា ប្រឹក្ចី យច ឡឹង ចាបាប ង៉ារ វ៉ាឡូវ ដេល ហះកា អន់ខែ អូ ទី ចូត អុះ នីចម អន់ដីស យើយ អាន ដេល ប ចាបាប សារ ណោះ ?

៦ អាញ បំរ រះ កា អន់ដីស អៃ ហះ អា ទី ប៉ាណូស ម៉ោញ ដូវ កេង ឡឹង រោង វ៉ាម៉ះ ណោះ ណារ ។

៧ ជា អន់ដីស ហ្លង់ ឡឹង សារ ប្រ្លះ ទី រះ ជា "អាញ បិច កា ប៉ាណូស ទី ពុត តាបាប តាប៉ុន អូ ត្រត់ អាញ បិច កា កាណាត់ ពូ ពុះ វ៉ាម៉ះ អុះ" ណោះ អន់ដីស ចឹង អូ កាប បាំងអាល កា ម្នក បក់ អូ ទី ចូត ណោះ អុះ

៨ ខង ប៉ាណូស អាញ ឡាក់ តាំងឡា ង៉ារ វ៉ាឡូវ ។

៩ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាក់ រោង ចារ ពូ លូម។

១០ កាណុង រោង ណោះ ទី ប៉ាណូស ម៉ោញ ដូវ ក្រឹរ តិ ម៉ោញ បឹង អៃ ហះ ណោះ ដេល។ ពូ ប៉ា ណាំ គួប ម៉ត អំបញ្ច យីស៊ូ ជា «កាណុង ង៉ារ វ៉ាឡូវ នីអៀ ពិន ទី ចាបាប តាត់ អន់ដាក់ ប៉ាណូស នែរ អា ដេល ប ?» អន់ខែ អំបញ្ច នែរ អា ភៀ បិច ណាំង សារ កាប កា យីស៊ូ។

១១ យីស៊ូ តើល អន់ខែ ជា «ទី កាំឡាំង អន់ដីស អា ជា ម៉ោញ ដូវ អើ ទី ចៀម ម៉ោញ កាតុ ឡិ កាណុង ឡះ ត្រត់ ពឹង ង៉ារ ពូ វ៉ាឡូវ នីចម អើ ចឹង ប្រឹក្ចី អើ អូ ឡាក់ អ្យក់ ឡាច់ ហិ ប ចៀម អើ ណោះ ?

† ១១:២៩ ១១:២៩ ហត់ ម៉ត តែង អាញ ពិ ញ៉េត គួល «ហត់ អ្យក់ នីម ម៉ះ អាញ ចែត ពឹង ឡាភោ ពិ»។ S ១១:៣០ ១១:៣០ ង៉ារ អាញ ប្រើ អន់ដីស ប្រឹក្ចី កា ដាក់ ឡាម៉ត់ ដេល ញ៉េត គួល «នីម ម៉ះ អាញ ជិច កាណាត់ អាញ ប្រើ អន់ដីស គយ កា ជិច ដេល»។

* ១២:២ ១២:២ តាម ចាបាប ប្រ្លះ ប្រឹក្ចី ង៉ារ ដឹង ត្រោ ង៉ារ ត្រត់ វ៉ាឡូវ ម៉ោញ ង៉ារ ហះ កា ម្នក ជាវ៉ាស៊ី អន់ខែ ដេម ចាបាប អន់ខែ ណារ ជា អន់ខែ បំប៉ ពូ ប្រិច សា ញ៉េ ពឹង ង៉ារ វ៉ាឡូវ អន់ខែ ជា យច ចាបាប ហង ឡាក់ កា ប្រឹក្ចី ង៉ារ ដេល។ † ១២:៤ ១២:៤ ផះ ណោះ ប្រ្លះ អ្យក់ កា សាដាច ង៉ារ វីត អុះ ទីល នីណោះ ម្នក ជាវ៉ាស៊ី អូ ត្រត់ អីក កា សឹះ យីស៊ូ ដេល។ បំរ ហៃ ១ សាំយូអើល ២១:១-៦។ † ១២:៧ ១២:៧ សារ អា ឡាច់ ឡឹង ហូសេ ៦:៦។

១២ ហោះ កា ប៉ាណូស ទី ខា ក្លា ឡឹង ចៀម ណោះ ខាក់ ទីល នីណោះ ចាបាប អន់ តង់ ពូ កាណុង ដាវ វ៉ាឡូវ អា ដេល»។

១៣ យីស៊ូ រះ កា កាម៉ាក់ ក្រិវ តី ណោះ ផា «ឡាង ហៃ តី!» អើ កា ឡាង តី តាទីច ផាឌី តី ណោះ ដាក់ ឡាក់ កា តី ម៉ោញ ប៊ឹង ណារ ដេល។

១៤ កេះណោះ មូត ផាវ៉ាស៊ី ឡាច់ ឡឹង រោង ឡា ពីកសា គូប អន់ខៃ គ្រឿ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នាត យីស៊ូ។

១៥ យីស៊ូ អូ អន់តត់ ឡឹង សារ ណោះ ឡូត ណោះ អើ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប ទី ប៉ាណូស អៀង ចាក ពូយ អើ ដេល។ យីស៊ូ តាត់ អន់ដាក់ មូត អីត ពូ អន់ ដាក់ ទីខូ ដេល។

១៦ កេះណោះ អើ ទីប អូ អន់ អន់ខៃ រះ កា ពូ អន់ទៀត អូ ឡឹង ដាវ អើ ប្រ័ត ណោះ អុះ។

១៧ សារ អា កើត ពី គ្រឿ តាត់ អង់កេះ សារ ប្រ័ះ បិកកាតយី ទីរះ កា វ៉ាតិយ ប្រ័ះ សិច អេសាយ ពែ ផា៖

១៨ ប៉ាណូស អា ហង អាញ រើស អន់ ប្រ័ត ដាវ អាញ អាញ បិច ចៃ ខាក់ កា អើ អា ទីប ប៉ាញ ពុត អាញ ដេល។

អាញ ចឹង ចែក ប៉ាងាត ប៉ាលីង អាញ ពឹង អើ។
អើ កា ចឹង រះ អន់ សុនសាត អន់ទៀត អូ អន់តត់

ផា អាញ ចឹង តាត់សុន សារ ប៉ាណូស អន់ ត្រង់ តាទីច។

១៩ អើ អូ តាប៉ូញ តាប៉ាក់ លូ ពូ អុះ

លូ អូ កាប តិស ប៉ានីរ ដេល
កា អូ ទី ពៀ ចឹង កាតាំង ប៉ានីរ អើ រទ្រង អុះ។

២០ អើ អូ ព្រិច តាត់ កាតាច់ តើម ត្រាង ឡាក់ ប៉ាក់ កេះ ណោះ អុះ
កា អូ តាត់ អំប៉ាត តាគៀង ឡាក់ អៃ ដឹង អ្វី កេះ ដេល។

អើ ប្រ័ត នីអៀ លើយ ទីល អាញ កេះ តាត់សុន សារ អន់ ត្រង់។

២១ គ្រឹប សុនសាត ចឹង ម៉ឹង អើ ន។

២២ ផេះ ណោះ ទី ពូ ឡា ជីន កាម៉ាក់ ប្រ័ះ បឹត ម៉ុត ម៉ោញ ដូវ ប៉ាក់ យីស៊ូ ប៉ាណូស ណោះ ប្រ័ះ បឹត ប្រ័ត អន់ អើ ម៉ាម៉ាំង ម៉ាត់ លូ កាឡូ។ យីស៊ូ កា តាត់ អន់ដាក់ អើ កាម៉ាក់ ណោះ កា ដាក់ តា តារ ម៉ាត់ អូ កាប ហង។

២៣ កាឡាំង ទីខូ ញម វ៉ាងើត អន់ខៃ កាកាប លូ គូប សោប ផា «នីចម អើ អា ផ្លង់ វ៉ាច់ ដាវីត ឡាក់ ចឹង ប្រ័ត សាដាច់ ប?»

២៤ ប៉ាក់ មូត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខៃ កាប ផា «អើ អា អូ ទ្រុះ ឡាច់ ប្រ័ះ បឹត នីអៀ ញន កា បេលសេប៊ូល * សាដាច់ ប្រ័ះ បឹត អន់ អំវាញ អីញ កា អើ ហង»។

§ ១២:២១ ១២:១៨-២១ សារ អា ឡាច់ ឡឹង អេសាយ ៤២:១-៤។ * ១២:២៤ ១២:២៤ បេលសេប៊ូល យី ម៉ែត ប្រ័ះ បឹត សិច សាតាំង ណោះ ហង។

២៥ យីស៊ូ អូ ហ្នឹង ឡើង សារ អន់ខែ យឹត អើ តើល អន់ខែ ជា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គួប សោប ប៉ាថេត ណោះ ចឹង វាយ វ៉ា តាប្រៀះ តាប្រៀង ហង មៀង ចំ លើ ហី ចំ ឡាក់ តាប៉ុញ តាប៉ាក់ គួប ចឹង ក្លាយ វាយ គួប ហង។

២៦ ជា ប្រៀះ បឹត សាតាំង ទ្រុះ ឡាច់ មួត សាតាំង ទៅ ណោះ អើ តាប៉ុញ លូ ឡាកោ អើ ទៅ ហង នីចម ប៉ាថេត អើ ចឹង អូ អូ យី អើ វាយ រ៉ុង ហង។

២៧ ជា អាញ ទ្រុះ ឡាច់ ប្រៀះ បឹត ញន កា អំវាញ អីញ ម៉ះ ប្រៀះ បឹត បេលសេប៊ូល តាទីច ទីល នីណោះ គួប អន់ដីស អន់ខែ ទ្រុះ ឡាច់ ប្រៀះ បឹត អេង កា អំវាញ អីញ ម៉ះ ញើ ណាវ? ទីល នីណោះ គួប អន់ដីស ចឹង កាប កា អន់ដីស ហង។

២៨ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រៀះ បឹត ញន កា ប៉ាដាត ប៉ាលីង ម៉ះ ប្រៀះ បិកកាតយ័ ទីល នីណោះ សារ រ៉ុងហៃ រ៉ុងខ្យា ម៉ះ ប្រៀះ ទីល ប៉ាក់ អន់ដីស អា កេះ។

២៩ «ម៉ោញ ណាវ អូ ទី បក់ ញើ ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពឹង ហី ប៉ាណូស កេង † អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហិ ណោះ ចឹង ខិន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស អើ ទី។

៣០ ញើ អូ ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អូ ណាស កា អាញ ហង ញើ អូ ប៉ាតុំ ពូ ឡា តែង អាញ ប៉ាណូស ណោះ តាត តាប្រៀះ តាប្រៀង ពូ ហង។

៣១ ខ អា ហង បះ អាញ រះ កា អន់ដីស ជា ប៉ាណូស ចំ ប្រ័ត យច លើ កាប ជាម៉ាត ប្រៀះ អើ ចឹង អូ អ្យក់ យ៉ុ អុះ។ ហះកា ជា ពូ កាប ជាម៉ាត កា ប៉ាដាត ប៉ាលីង ម៉ះ ប្រៀះ សារ ណោះ អើ អូ អ្នាត ដោះ អុះ។

៣២ ញើ កាប យច លូ ប៉ាណូស អាញ ប្រៀះ បិកកាតយ័ អូ អ្យក់ យ៉ុ អុះ។ ហះកា ជា ពូ កាប យច លូ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ ម៉ះ ប្រៀះ សារ ណោះ អើ អូ អ្នាត ដោះ អុះ យី អ្យក់ យ៉ុ លើយ។

៣៣ «ជា តើម អ្នឹង ដាក់ ប្លែ អើ កា ដាក់ ដេល ជា តើម អ៊ិក ប្លែ កា អ៊ិក ដេល ខង ពូ អន់ហ្គា ល់ អ្នឹង ញន កា ប្លែ អើ។

៣៤ អី មួត ប៉ាញ៉ា ប្ល៉ាច! នីចម អន់ដីស ចឹង អូ កាប ដាក់ ខង អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ នីអៀ! ខង ពីរ ប៉ាណូស ខុ កាប ពូយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៣៥ ប៉ាណូស ដាក់ ប៉ានីរ អើ កាប កា ដាក់ ងារ អើ ប្រ័ត កា ដាក់ ខង កាណុង ពុត អើ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ ប៉ានីរ អើ កាប កា អូ ដាក់ ងារ អើ ប្រ័ត កា អូ ដាក់ ដេល ខង កាណុង ពុត អើ ទី ដឹង សារ អូ ដាក់។

៣៦ អាញ បរ រះ កា អន់ដីស ប៉ាក់ ប្រៀះ បិកកាតយ័ តាតសុន សារ ប៉ាណូស ទិខ្ល ទៀ អើ ចឹង តាតសុន ពូយ ទី ប៉ានីរ ឡាក់ អន់ខែ កាប អូ ទី ខា ណោះ ហង។

៣៧ ខង ប្រៀះ ចឹង កាប សារ អន់ដីស ញន កា ប៉ានីរ អន់ដីស កាប ជា កាប ដាក់ អើ ចឹង រះ ជា ដាក់ ជា កាប អូ ដាក់ អើ ចឹង ចែក ថូត ហង»។

៣៨ កេះណោះ កា ទី មួត ណែយូ ប៉ាងហៀន ចាបាប់ លូ មួត ជា វ៉ាស៊ី អន់ដា កាប ជា «ណែយូ បរ អីស តាំបាង ហៃ សារ អំវាញ អីញ ម៉ាក់ ញីន អូ អន់តត ជា អីស ឡាក់ ប៉ាណូស ប្រៀះ ប្រើ ជីរ តា ទីច»។

† ១២:២៩ ១២:២៩ ប៉ាណូស កេង ណោះ យី ប្រៀះ បឹត សាតាំង។

៣៩ យ៉េស៊ូ តើល អន់ខែ ជា «ប៉ាណូស រ៉ាំងហាវ អា អិក ខាក់ លូ អូ ត្រង់ លូ ប្រ្លឹះ បិកកាតយ័ អុះ។ ពូ បិច ដឹង កា ប័ប័ សារ អំរ៉ាញ អីញ ហះកា ប្រ្លឹះ អូ តាំបាង សារ អំរ៉ាញ អីញ អុះ ហ្វាស ឡឹង សារ អំរ៉ាញ អីញ អើ ប្រ័តី ពីង វ៉ាគីយ ប្រ្លឹះ សិច យូណះ ពៃ។

៤០ យូណះ អែ កាណុង រ៉ាច់ កា គីស ប៉ែង ម៉ាង ប៉ែង ដាវ ប៉ាណូស អាញ កា ចឹង អែ កាណុង តេះ ប៉ែង ម៉ាង ប៉ែង ដាវ និះទៅ ដេល។

៤១ ប៉ាត់ ដាវ ប្រ្លឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ មូត មៀង នីនីវ ចឹង រ៉ុស សីត អូរ អន់ខូ លូ ប៉ាណូស រ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាងអាល អន់ដីស ហង ខង អន់ខែ ទី ប៊ុន ពែង ពុត ពៀក ផះ អន់ខែ ទី កាតាំង សារ យូណះ រិះ កា អន់ខែ។ ហះកា ហះ ចារ អា ទី ម៉ៅញ ដូរ កេង ឡឹង យូណះ ណាវ។ †

៤២ ប៉ាត់ ដាវ ប្រ្លឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្ល ទៀ សាដាច់ អង់កាន់ ពីង ប៉ាថេត សេបា ចឹង អូរ អន់ខូ លូ ប៉ាណូស រ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាងអាល អន់ដីស ហង ខង សើត ពៃ អើ ទី ចាក ឡឹង ឡាណាច អង់កក់ តេះ ភៀ ឡា សាំយ៉ាង ប៉ានិះ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ហះកា ហះ ចារ អា ទី ម៉ៅញ ដូរ កេង ឡឹង សាដាច់ សាឡូម៉ូន ណោះ ណាវ។ †

៤៣ «ជា ប្រ្លឹះ បិក ឡាច់ ឡឹង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡា អែ ចារ រ៉ាហឹង ណាំង ចារ អែ ណាវ។ ហះកា ជា អើ ណាំង អូ ទី

៤៤ ណោះ អើ ចឹង កាប ជា "អាញ ចឹង សីត ហៃៗ ប៉ាណូស អាញ អង់កះ ឡាច់ ណោះ ពៃ"។ ប៉ាត់ ទីល កេះ អើ ប័ប័ ប៉ាណូស ណោះ ពៀប ឡាក់ កា ហី តាដោះ ទីប ពូ សាប៊ុះ រ៉ាន់ដាប ដាក់ ឡាយ៉ា មី។

៤៥ ណោះ អើ ចឹង ឡា ជៀក គូប អើ ប្រ្លឹះ បិក ឡាក់ អូ ដាក់ ក្លា ឡឹង អើ តាំបើះ ដូរ ណាវ ម៉ុត អែ កាណុង ប៉ាណូស ណោះ។ កេះណោះ ចឹង ប្រ័តី អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្លា ឡឹង អន់ខ្មែល ពៃ ណាវ។ កាប៉ាច់ ប៉ាណូស រ៉ាំងហាវ អា ឡាក់ អិក តាឡាម៉ា កា ចឹង ទី សារ អូ ដាក់ និះ ទៅ ដេល»។

៤៦-៤៧ យ៉េស៊ូ ផះ អែ កាកាប លូ កាំឡាំង ជាខី មើត អើ លូ អុះៗ អើ ពីះ ទីល អែ ក្បាត់ តែង ឡឹង បិច កាកាប លូ អើ។ *

៤៨ អើ តើល កា បក់ រិះ ណោះ ជា «ពៀ មើត អាញ ? ពៀ អុះ អាញ ?»

៤៩ កេះណោះ អើ សាំប្លោ មូត សីះ លូ កាប ជា «មូត ទិ អា ហង មើត អាញ លូ អុះ អាញ។

៥០ ពៀ ឡាក់ ប្រ័តី ពូយ ពុត ពី អាញ ឡាក់ អែ ពីង ប៉ែង តោ មូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក់ អុះ អង់កាន់ មិះ អាញ»។

១៣

សារ យ៉េស៊ូ រិះ សារ ប៉ាន់ដីប អន់ទៀតៗ

១ ដាវ ណោះ ទៅ យ៉េស៊ូ ចាក ឡាច់ ឡឹង ហី ឡា អែ ប៉ាត់ ហាង តាំងលើ

† ១២:៤១ ១២:៤១ បំរែ ហៃ យូណះ ៣:១-១០។ § ១២:៤២ ១២:៤២ បំរែ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ * ១២:៤៦-៤៧ ១២:៤៦-៤៧ ហ្វា ពូ ប្រាត់ លូ គី ម៉ៅញ ចំលូន ធរម ប៉ានិះ ដោះ ទី ប៉ាណូស ម៉ៅញ ដូរ ម៉ុត រិះ កា អើ ជា «មើត លូ អុះៗ អីស អន់ខែ អែ ក្បាត់ តែង ឡឹង បិច កាកាប លូ អីស»។

២ លូ ទី កាំឡាំង អៀង វ៉ាដុំ វ៉ាដៃ ពីរ ងៃ ជុំ អែវី។ អែវី កា ជីវ ងៃ ពីង ទូក កាប៉ាច់ មួត កាំឡាំង អន់ខែ ងៃ រហាង។

៣ កេះណោះ អែវី កាប ប៉ាន់ដឹប សារ អៀង បាំងហៀន អន់ខែ ជា «ហាក់ សាំយ៉ាំង! ទី កាម៉ាក់ ម៉ោញ ដូវ អែវី ឡា ចី តិល ពៀ។

៤ ផះ អែវី ចី ណោះ ទី តិល អន់ដា ឡា ពីង ទ្រង កេះណោះ សែម ឡា ចោះ ទី។

៥ ទី តិល អន់ដា ណារូ ឡា ពីង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កាពុល។ តិល ណោះ ឡាម៉ាក់ ហិន ខាក់ ខង តេះ ឡាតាំង។

៦ ប៉ាក់ ប្លែង តុ អង់គត អែវី ណោះ កា ឡាយ៉ោ ក្រោះ ខង វ៉ាយៈ អែវី តោត អូ ជ្រុ។

៧ តិល អន់ដា ណារូ ឡា ពីង តេះ ចារ ទី សាលៀ ប៉ាក់ អែវី ហិន សាលៀ កាត្រាប រឹត អូ អន់ ពៀ ហារ អុះ។

៨ តិល អន់ដា ណារូ ឡា ពីង ចារ តេះ ដាក់ សាណា តិល ណោះ កា កើត ប្លែ ប៉ាការ ម៉ោញ តិល កើត ទី ១០០ តិល ម៉ោញ តិល ណារូ កើត ៦០ តិល ម៉ោញ តិល ណារូ កើត ៣០ តិល។

៩ ពៀ កាតាំង សារ អា អ្យក់ យឹត ចាស្រែប ពិ!»។

១០ កេះណោះ មួត សិះ ប៉ាណា គួប ឡា ប៉ាក់ ចារ យីស៊ូ លូ អំបញ្ច ជា «ញ៉ា ត្រត់ អីស បាំងហៀន ពូ កាប ប៉ាន់ដឹប នីណោះ?»

១១ យីស៊ូ តើល អន់ខែ ជា «អាញ ចឹង រិះ អន់ អន់ដឹស ហ្លួង សារ អោន សាគីម ឡឹង សារ ប្រ្លះ វ៉ាំងហៃ វ៉ាំងខ្យា ហះកា អាញ អូ អន់ ពូ អន់ទៀត ហ្លួង អុះ។

១២ បក់ ចំ ហ្លួង កេះ ប្រ្លះ ចឹង អន់ អែវី ហ្លួង ឆែម ណារូ ទិល អែវី ហ្លួង ហើង អៀង ខាក់ ហះកា បក់ ចំ អូ ហ្លួង ប្រ្លះ ចឹង អ្យក់ ឡាច់ សារ ឡាក់ អែវី ហ្លួង បិត ប៊ែត ណោះ ណារូ។

១៣ យ្លះ អន់ខែ ហៃ កា អន់ខែ អូ បំបំ អុះ យ្លះ សាំយ៉ាំង កា អន់ខែ អូ កាតាំង លូ អូ ហ្លួង ដេល។ ខ អា ហង បះ អាញ បាំងហៀន ពូ កាប ប៉ាន់ដឹប នីណោះ។

១៤ សារ អន់ខែ ណោះ ត្រត់ ឡាក់ កា សារ វ៉ាគីយ ប្រ្លះ សិច អេសាយ ទី រិះ ផោះ

ប៉ាសុន អា ចឹង សាំយ៉ាំង ដេល ហះកា អូ ហ្លួង
ប៉ាសុន អា ចឹង ហៃ ដេល ហះកា អូ បំបំ អុះ។

១៥ ប៉ាសុន អា សាំងអ្យីប ម៉ាក់ អ្យុត កា ហៃ បំបំ
លូ ប៊ុត តោរ អ្យុត កា សាំយ៉ាំង កាតាំង

លូ អូ ចៃ អន់ ពុត អន់ខែ ហ្លួង អ្យុត កា ចឹង ប៊ិនពែង ពុត ពៀក សៀ អាញ
ណោះ អាញ ចឹង តាក់ អន់ដាក់ អន់ខែ *។

១៦ ហះកា អន់ដឹស ទី សារ សាណុក សាវ៉ាក តាទីច ហង ខង ម៉ាក់ អន់ដឹស ហៃ បំបំ តោរ កា សាំ យ៉ាំង កាតាំង។

១៧ អាញ បំ រិះ កា អន់ដឹស តាទីច ជា ទី មួត វ៉ាគីយ ប្រ្លះ លូ ប៉ាណូស ដាក់ សើត ពៃ អៀង ដូវ ដេល ក្បាក់ ហៃ កាខាក់ ប៊ុច បំបំ សារ អន់ដឹស ទី បំបំ អា ហះកា អូ ទី បំបំ អុះ។ អន់ខែ កា ក្បាក់ ហៃ ប៊ុច កាតាំង ដេល សារ អន់ដឹស ទី កាតាំង អា ហះកា អូ ទី កាតាំង អុះ។

* ១៣:១៥ ១៣:១៤-១៥ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

១៨ «ទីល នីណោះ ប៉រ អន់ដីស សាំហ្គាំង អន់ ហ្លង់ ឡឹង សារ ប៉ាន់ដីប ឡឹង បក់ ថី តីល រៀ អា យី នីអៀះ

១៩ ជា ប៉ាណូស ចំ កាតាំង ពូ រះ សារ ប្រ្រៈ រាំងហៃ រាំងខ្យា ហះកា អូ ហ្លង់ ណោះ ប្រ្រៈ ប៊ីត សាតាំង រ៉ាត អ្យក់ ប៉ានីរ ប្រ្រៈ ឡឹង ពុត អន់ខែ។ សារ អា រៀប ឡាក់ កា តីល រៀ ឡឺ ពីង ទ្រង់ ណោះ ហង់។

២០ កាប៉ាច់ តីល រៀ ឡឺ ពីង ចារ តេះ អំហ្គា រៀប ឡាក់ កា ប៉ាណូស កាតាំង ប៉ានីរ ប្រ្រៈ អន់ខែ កា ហោក សៀ ឡុត។

២១ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្រៈ ម៉ុត កាណុង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រ។ ទីល ទី សារ ថុក ញ៉ាក់ កើត ពីះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្រៈ ណោះ អន់ខែ កា អ្នាត សៀ ឡុត។

២២ កាប៉ាច់ តីល រៀ ឡឺ ពីង ចារ តេះ សាលៀ រៀប ឡាក់ កា ប៉ាណូស បក់ កាតាំង ប៉ានីរ ប្រ្រៈ ដេល ហះកា អន់ខែ រ៉ុនរ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពីង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា រ៉ាស អំបាស សារ ទីណោះ ប្រ្រៈ អូ អន់ ប៉ានីរ ប្រ្រៈ កើត ប្លែ ប៉ាការ អុះ។

២៣ កាប៉ាច់ តីល រៀ ឡឺ ពីង តេះ ដាក់ រៀប ឡាក់ កា ប៉ាណូស ទី កាតាំង លូ ហ្លង់ ប៉ានីរ ប្រ្រៈ កេះណោះ បាំងកើត ប្លែ ប៉ាការ អន់ដា ម៉ោញ កើត ៣០ អន់ដា ម៉ោញ កើត ៦០ អន់ ដា ណារ៉ូ ម៉ោញ កើត ១០០»។

២៤ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ៉ូ អន់ ប៉ាសុន សាំហ្គាំង ជា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ ប៊ីកកាតយី រៀប ឡាក់ កា សារ កាម៉ាក់ ម៉ោញ ដូរ ឡាក់ សាមូល តីល រៀ ដាក់ ពីង ម៉ិរ អ៊ែរ។

២៥ ហះកា ប៉ាក់ អន់ខែ តែប ហ្លាក់ កេះ ទី ម៉ោញ ដូរ ឡាក់ អូ ណិស កា អ៊ែរ ឡាក់ ព្រឹះ រៀ ព្រៀក ពីង ម៉ិរ អ៊ែរ ណោះ ដេល កេះណោះ ចាក ឡាក់ កា អ៊ែរ។

២៦ ប៉ាក់ រៀ ហិន លូ ប៉ាព្រះ កេះ រៀ ព្រៀក កា ហិន និះទៅ ដេល។

២៧ មូត ទុច ម៉ុត អំបញ្ច លូ តាំងឡា ម៉ិរ ជា "ពី តាំងឡា! អីស សាមូល ដឹង តីល រៀ ដាក់ ពីង ម៉ិរ ណោះ ពៃ ទីល នីណោះ រៀ ព្រៀក អា កើត ឡាច់ ឡឹង ចំ?"

២៨ ពី តាំងឡា អន់ខែ តីល ជា "ចាបះ កា បក់ អូ ណិស កា ពិន ឡាក់ ព្រឹះ អន់តុង ហង់ តាម ហៃ"។ មូត ទុច អំបញ្ច ណារ៉ូ ជា "នីតម អីស អន់ ញីន ចឹង ទក ឡាច់ រៀ ព្រៀក ណោះ ប?"

២៩ អ៊ែរ តីល ជា "អូ អុះ! ជា អន់ដីស ទក អ៊ែរ ចឹង តាដុក ទីប រៀ ដាក់ ដេល។

៣០ គម អន់ អ៊ែរ ហិន អន់ខូ ទីល រៀ ទុំ នីណោះ ហង់ ពិ ប៉ាក់ ដាវ ច្រត់ ទៀ អាញ ចឹង ប្រើ មូត ច្រត់ អ្យក់ ឡាច់ រៀ ព្រៀក ណោះ ហិ កត់ ប៉ាក់ អ្យក់ សុះ ពីង អុញ កេះណោះ ប្រើ អន់ខែ ច្រត់ រៀ តាទីច រ៉ាន់ដាប ពីង រម កា អាញ"»។

៣១ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ៉ូ ជា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រៈ ប៊ីកកាតយី រៀប ឡាក់ កា តីល រ៉ាហ៊ីញ ម៉ោញ នៃរ ទី កាម៉ាក់ ម៉ោញ ដូរ អ្យក់ តប់ ពីង ម៉ិរ អ៊ែរ។

៣២ តីល ណោះ រ៉ាហ៊ីញ ឡឹង តីល កាណាត អន់ទៀត ណារ៉ូ ហះកា ប៉ាក់ អ៊ែរ ហិន ទៀ អ៊ែរ តីស ឡឹង តើម សាណា អន់ទៀត គប ណារ៉ូ យី អ៊ែរ កើត តើម អ៊ឹង ម៉ោញ កេះណោះ សែម ពីះ ប្រ្រៈ សំ ប៉ុរ រ៉ាឡុរ អ្នែ តាំងកង់ អ៊ែរ"។

៣៣ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណារ៉ូ ជា «សារ រាំងហៃ រាំងខ្យា ម៉ែ ប្រៀប ឡាក់ កា ពុះ ពូ ប្រគំ ណុំ បាំង។ ទី អង់កាន់ ម៉ោញ ដូរ អ្សក ពុះ បើត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កាស្តី ប្រគំ អន់ កា តាប៉ុង ទីណោះ ឡាក់»។

៣៤ យីស៊ូ កាកាប លូ ពូ ស៊ុត កា កាប ប៉ាន់ដឹប ដោះ អូ ទី សារ ញ៉ា ឡាក់ អើ ចឹង អូ កាប ប៉ាន់ ដឹប អុះ

៣៥ ភ្ញី តាក់ អង់កេះ សារ វ៉ាគីយ ប្រៀប ទី ច្រាក់ រ៉ះ ផោះ

ផេះ អាញ បាំងហៀន ពូ អាញ ចឹង កាប ប៉ាន់ដឹប

លូ អាញ ចឹង រ៉ះ សារ ប្រៀប អោន សាគីម ឡឹង កាណើត អង់កក់ តេះ អា ដេល ។។

៣៦ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត កាណុង ហី។ មូត សីះ ប៉ាណាំ គូប ម៉ុត ប៉ាក់ អើ ដេល លូ កាប ជា «ប៉រ អីស រ៉ះ អន់ ញីន ហ្លង់ ឡឹង សារ អីស កាប ប៉ាន់ដឹប លូ ពៀ ព្រៀក ពឹង មីរ ណោះ ពៃ»។

៣៧ អើ តើល អន់ខៃ ជា «បក់ សាមូល តីល ពៀ ដាក់ ណោះ យី ប៉ាណូស អាញ។

៣៨ មីរ យី អង់កក់ តេះ អា ហង តីល ពៀ ដាក់ យី ប៉ាណូស បក់ សៀ ប្រៀប យី គន ឡាក់ អើ រាំងហៃ រាំងខ្យា។ ពៀ ព្រៀក យី មូត ប្រគំ ពូយ ប្រៀប ប៊ីត សាតាំង

៣៩ អើ ឡាក់ តាមីរ បក់ ព្រី ពៀ ព្រៀក ណោះ។ ចុន ច្រូត យី ប៉ាក់ អង់កក់ តេះ ឡុច អន់ ទៀ បក់ ច្រូត ពៀ យី មូត បិយ ប្រៀប ។

៤០ ពូ ច្រូត ពៀ ព្រៀក អ្សក សុះ ពឹង អុញ នីចម កា ចឹង កើត ទី សារ និះទៅ ដេល ប៉ាក់ អង់កក់ តេះ អា ឡុច ទៀ។

៤១ ប៉ាណូស អាញ ចឹង ប្រើ បិយ អាញ ពិះ។ មូត បិយ ណោះ ចឹង ប៉ាតុ មូត បក់ ប៉ាណាំ ប្រើ ពូ ប្រគំ អូ ដាក់ លូ មូត ប្រគំ យច ចាបាប អ្សក ឡាច់ អន់ខៃ ឡឹង សារ រាំងហៃ រាំងខ្យា ម៉ែ អាញ

៤២ កេះណោះ ប៉ាឡី កាណុង អុញ ឡាក់ កិត គីកៗ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំង អិះ លូ រាំងតែត សាណាញ។

៤៣ កាប៉ាច់ មូត ដាក់ ត្រង់ អន់ខៃ ចឹង អ្នែ អន់ខូ លូ ពិ ឡាក់ ប្រៀប រាំងហៃ រាំងខ្យា អន់ខៃ ឡា កោ អន់ខៃ ចឹង ឡាច់ តាតារ ឡាក់ កា តាតារ ដារ។ ពៀ កាតាំង សារ អា អ្សក យីត ចាប្រែប ពិ។

៤៤ «ម៉ោញ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ែ ប្រៀប បិកកាតយ ពៀប ឡាក់ កា ម៉ាស ពូ តប់ អោន ពឹង មីរ។ ជាឌី ទី កាម៉ាក់ ម៉ោញ ដូរ អើ បិប ម៉ាស ពូ តប់ ណោះ កេះណោះ អើ ឡុំ ចារ ទៅ ណារ៉ូ។ អើ ហោក ខាក់ កា បិប ម៉ាស ពូ តប់ ណោះ អើ សីត ប៉ាក់ ហី ប្រូ ទី វ៉ាស អំប៉ាស កាណាត ញ៉ា ឡាក់ អើ ទី កេះណោះ អ្សក លៀន ឡាក់ តាច់ មីរ ពូ ណោះ។

៤៥ «ម៉ោញ នៃរ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ែ ប្រៀប បិកកាតយ ពៀប ឡាក់ កា សារ ប៉ាណូស ម៉ោញ ដូរ ណាំង តាច់ តាយ៉ាល់ ដាក់។

៤៦ ប៉ាក់ អើ បិប តាយ៉ាល់ ដាក់ ឡាយ៉ាម ម៉ោញ កាតុ គីត ខា លីន ឡឹង ពូ កេះ អើ កា សីត ប៉ាក់ ហី ប្រូ ទី វ៉ាស អំប៉ាស លូ កាណាត ញ៉ា ឡាក់ អើ ទី កេះណោះ អ្សក លៀន ឡាក់ តាច់ តាយ៉ាល់ ពូ ណោះ។

† ១៣:៣៤-១៣:៣៥ សារ អា ឡាច់ ឡឹង ផាច់ អញសី ប៉ានេ ប្រៀប (ទំនុក/តម្កើង) ៧៨:២។

៤៧ «ម៉ោញ ណារ៉ូ សារ រាំងហៃ រាំងខ្យា ម៉ែ ប្រ្លឹះ បិកកាតយ័ រៀប ឡាក់ កា អួន ពូ ទឹម ពីង ទៀក តាំងលើ ត្រក់ កា គ្រឹប នែវ។

៤៨ ប៉ាត់ ត្រក់ កា អៀង កេះ ពូ អូស ហារ អួន ប៉ាត់ គោក កេះណោះ ពូ អង់អ្វៃ តាឡេះ អ្យក់ ដឹង កា ដាក់ ចែត ពីង ពុង កា បក់ អូ ដាក់ ពូ រឺត អ្នាត។

៤៩ ប៉ាត់ យ៉ាង តោ ទៀ ពីង អង់កក់ តេះ អា ចឹង ទី សារ កើត ពីះ ឡាក់ កា សារ អា និះទៅ ដេល។ ម្លត បិយ ប្រ្លឹះ ចឹង ចាក អ្យក់ ឡាច់ ប៉ាណូស អូ ដាក់ ឡឹង តាប៉ល់ ប៉ាណូស ដាក់។

៥០ កេះណោះ ប៉ាឡិ អ្នាត ប៉ាណូស អូ ដាក់ ទិណោះ កាណុង អុញ ឡាក់ កិត គីកៗ កាណុង ចារ ណោះ កាតាំង ដឹង ពូ ញ៉ា តាំងអិះ លូ រាំងតែត សាណាញ់»។

៥១ យីស៊ូ អំបញ្ច ម្លត សិះ ជា «នីចម៍ សារ អា អន់ដីស ហ្លួង ញ៉ា អូ?» ម្លត សិះ តើល ជា «ហ្លួង កេះ»។

៥២ អើ រិះ កា អន់ខែ ណារ៉ូ ជា «ណោះ ហង ណែយ បាំងហៀន ប៉ានីរ ប្រ្លឹះ បក់ អើ ចំ ឡាក់ ទី ហៀន អន់ ហ្លួង ឡឹង សារ ប្រ្លឹះ រាំងហៃ រាំងខ្យា អើ ណោះ ឡាក់ កា តាំងឡា ហិ ម៉ោញ ដូរ អុញ ជួន ឡាច់ រ៉ាស អើ ឡឹង ហិ ទីប ណារ ទីប សាន់ដាប់ *»។

៥៣ ប៉ាត់ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ ទិ អា កេះៗ អើ កា ចាក ឡាច់ ឡឹង ចារ ណោះ ហង។

សារ យីស៊ូ សីត ប៉ាត់ ស្រុក ណាសារែត

៥៤ កេះណោះ អើ សីត ប៉ាត់ ស្រុក តេះ អើ ទៅ ណារ៉ូ។ អើ ម៉ុត បាំងហៀន ពូ ពីង រោង ប្រ័ត អន់ កា កាំឡាំង ទិខ្ល ញុយ ខាក់។ ពូ កាប ជា «អើ អូ សារ ទិ អា លូ ទី សារ អំរ៉ាញ អីញ អា ឡឹង ចំ?

៥៥ ញ៉ា អូ ត្រក់ គន បក់ រ៉ាគីយ ចាំង អ៊ឹង លូ មើត អើ សិច ម៉ារីប អើ អា? ញ៉ា អូ ត្រក់ អុះៗ អើ ប សិច យ៉ាកុប យូស៊ីប ស៊ីម៉ូន លូ យូដា ណោះ?

៥៦ អុះ អង់កាន់ អើ ទិណោះ កា អ្វៃ ពីង ស្រុក អន់ខ្ល លូ ពិន ដេល។ ទីល នីណោះ សារ ទិ អា ឡឹង ចំ អើ អូ?»

៥៧ ណោះ ហង ពូ អូ ណិស កា អើ។ យីស៊ូ កាប លូ អន់ខែ ជា «ម្លត រ៉ាគីយ ប្រ្លឹះ ទី ដឹង ពីង ហិ អើ ទៅ លូ ស្រុក តេះ អើ ទៅ ដោច ពូ អូ រ៉ាប អូ សៀ អើ»។

៥៨ អ្វៃ ហះ ណោះ យីស៊ូ អូ ទី ប្រ័ត សារ អីញ អំរ៉ាញ អៀង អុះ ខង អូ ទី ពូ សៀ។

១៤

សារ សាដាច់ ហេរត ប៉ាន់តើ រតី យូហាន

១ ផះ ណោះ សាដាច់ ហេរត * កាតាំង លៅ ឡឹង ដារ យីស៊ូ ប្រ័ត។

២ អើ រិះ លូ ម្លត ប្រ័ត កាន អន់ខ្ល លូ អើ ជា «រតី យូហាន ឡាក់ បាំងហុំ ពូ ពៃ អើ រីស សីត ណារ៉ូ ណោះ ហង បះ អូ ប្រ័ត សារ អំរ៉ាញ អីញ កេង ខាក់ នីអៀ»។

៣-៤ សារ អា កើត នីអៀះ ញុន កា សាដាច់ ហេរត បិច កា ហេរ៉ុខៀស កាម៉ាញ អុះ អើ គីលីប អើ កា អ្យក់ ទី អើ ឡុត។ ណោះ ហង រតី យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រក់ អ្យក់ កាម៉ាញ អុះ ប្រ័ត កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ រតី យូហាន ចែត ខុក ញុន ហេរ៉ុខៀស។

* ១៣:៥២ ១៣:៥២ យីស៊ូ កាប ប៉ាន់ដីប អា បិច ទី ណា ណែយ បាំងហៀន ណោះ អុះ រិះ សារ ប្រ្លឹះ ទីប សារ ឡឹង អន់ខ្ល លូ ពៃ ទីប សារ ណារ ឡឹង យីស៊ូ។ * ១៤:១ ១៤:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រ័ត សាដាច់ ផះ យីស៊ូ កើត ពៃ សិច អើ និះទៅ។

៥ សាដាច់ ហេរត ប៊ិច ប៉ាន់តើ រតី យូហាន ហះកា អើ អ្នក កា ម្នាក់ ប៉ាសុន ខង ពូ យើត ផា យូ ហាន កា វ៉ាគីយ ប្រ្រះ ដេល។

៦ ប៉ាក់ ទីល ដាវ ប្រ្រឹក ប៊ុន កា ណើត † សាដាច់ ហេរត គន អង់កាន់ ហេរ៉ូខៀស ម៉ុត កាតាប័ អន់ កា ម្នាក់ អំហ្វិយ ហៃ ប្រ្រឹក អន់ កា សាដាច់ ហេរត ប៉ាញី ពុត ខាក់។

៧ ណោះ ហង បះ អើ ម៉ត ផា «អីស ប័រ កាណាគី ញ៉ា កា អាញ ចឹង អន់»។

៨ ហះកា អង់កាន់ ណោះ តើល ពូយ ប៉ានីរ មើត អើ អន់តត់ ប្រើ រះ ផា «អាញ ប៊ិច កា អីស អ្នក កល់ យូហាន ចែត ពីង ក្លារ តីស អន់ កា អាញ ប៉ាក់ អា»។

៩ សាដាច់ អុក ពុត ពៀក ខង អើ ទី ម៉ត ហះ ម៉ាត់ ម្នាក់ អំហ្វិយ កេះ ណោះ ហង បះ អើ ប្រើ ពូ អ្នក អន់ តាទីច។

១០ អើ ប្រើ ម្នាក់ តាហាន ឡា ប៉ាក់ ខុក កាសិត អង់កូ រតី យូហាន។

១១ ពូ កា អ្នក កល់ អើ ចែត ពីង ក្លារ តីស ជីន អន់ កា អង់កាន់ ណោះ។ អើ កា អ្នក កល់ ណោះ ជីន អន់ កា មើត អើ។

១២ ម្នាក់ សីះ យូហាន អ្នក តប់ ប៉ាទ្រូ យូហាន កេះណោះ ប៉ាណាំ គូប ឡា រះ កា យីស៊ូ។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១៣ ប៉ាក់ យីស៊ូ ទី កាតាំង សារ អា កេះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ជីរ ជិះ ទុក ឡា អ្វី ប៉ាក់ ចារ ឡាដាន់ ចាំងហាយុត ឡឹង កាំឡាំង អៀង ហះកា ពូ អ្នក អន់តត់ កាំឡាំង ឡឹង ស្រុក អន់ទៀ តៗ កា ប៉ាណាំ គូប ឡា ពូយ អើ ទ្រង គោក។

១៤ ប៉ាក់ យីស៊ូ ហារ ឡឹង ទុក អើ ប័ប កាំឡាំង អៀង នីណោះ អើ ឡិ លូស ស្រុក តាប៉ាប តាប៉ុន កា ពូ ខាក់ កេះណោះ អើ តាត់ អន់ដាក់ បក់ អិត ពូ។

១៥ ប៉ាក់ ដាវ អំបាំង ក្យង អ៊ឹង កេះ ម្នាក់ សីះ ឡា រះ កា យីស៊ូ ផា «ចារ អា ឡាដាន់ ខាក់ លូ ក្យង ចឹង ម៉ាំង កេះ ទីល នីណោះ អីស ប្រើ អន់ខែ សិត ឡុត ពិ ម៉ាត់ ណាំង តាច់ សាណា សា រស្រុក តេះ»។

១៦ ហះកា យីស៊ូ រះ កា ម្នាក់ សីះ ផា «ដៃ ប្រើ អន់ខែ សិត ញ៉ា អន់ជីស អុ អ្នក សាណា អន់ អន់ ខែ សា ណើ»។

១៧ ម្នាក់ សីះ តើល ផា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យង ដឹង ណោះ ហង»។

១៨ យីស៊ូ ផា «ពីះ អ្នក ណុំ បាំង លូ កា ណោះ អន់ កា អាញ»។

១៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ្វី ពីង សាម៉ោង។ អើ កា ចឹក ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្យង កេះណោះ ដើយ ពីង ប្លែង ប៉ានេ ប្រ្រះ បិកកាតយី កេះណោះ គុ ណុំ បាំង អន់ កា ម្នាក់ សីះ ម្នាក់ សីះ អ្នក ជេក អន់ កា កាំឡាំង សា។

២០ ពូ កា សា ផិត ទីខូ។ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប ណុំ បាំង សល់ តែល ពូ សា ទី ប៉ាញី ១២ កាអ៊ី ណារ។

២១ ចំលួន ប៉ាណូស សា ណុំ ណោះ កាត់ ដឹង កាម៉ាក់ ៥០០០ ដូរ ម្នាក់ អង់កាន់ លូ គន សាស្វា អុ យ៉ាប អុះ។

សារ យីស៊ូ ចាក អំបាំង ទៀក

† ១៤:៦ ១៤:៦ ប៊ុន កាណើត រប់ សាណាំ ពូ ប្រឹក ប៊ុន អា តាត់ កាចាំង ឡឹង ដាវ អើ កើត។

២២ កេះណោះ យីស៊ូ ប្រើ ម្ហូប សឹះ ជិះ ទូក យូង ប៉ាក់ ហាង តោ អន់ទ្រួល ឡើង អើ។ កេះណោះ អើ រិះ កា កាំឡាំង ប្រើ ពូ សឹត។

២៣ ប៉ាក់ កាំឡាំង សឹត ទិ កេះ យីស៊ូ ហារ ពឹង ប៉ានឹម អ្នែ ម៉ោញ ដួរ អើ ភៀ ម៉ន់។ អើ អ្នែ ដឹង អើ ហះ ណោះ ទីល ប្លែង ម៉ាំង។

២៤ ផះ ណោះ ទូក ចាក ចាំងហាយុត ឡើង ហាង កេះ ទីប ទី ទៀក រ៉ាំងក្លាច តី ទូក ខង ក្លាត់ ដ៏រ ខ្យាល។

២៥ ក្បាម ប៉ាតារ យីស៊ូ ចាក អំបាំង ទៀក ឡាំ ប៉ាក់ ចារ ម្ហូប សឹះ។

២៦ ផះ អន់ខែ ប័ប អើ ចាក អំបាំង អង់កក់ ទៀក នីណោះ អន់ខែ កាខរ ល្អាស អ្នក ខាក់ លូ អង់ ហ្វាំង ឡុង ផា «ប៉ាទ្រូ បាំងអ្នក!» ខង អន់ខែ អ្នក យីប។

២៧ យីស៊ូ កា កាប លូ អន់ខែ ឡូត ផា «ជែ អ្នក ហង! អាញ ឡា អា ឡា»។

២៨ ពេត្រុះ តើល ផា «អី ពី តាំងឡា ផា អីស តាទីច អីស អន់ អាញ អ្ន ចាក អំបាំង ទៀក ឡាំ ប៉ាក់ អីស ដេល»។

២៩ យីស៊ូ តើល ផា «ញ៉ា អូ ឡាំ!» ពេត្រុះ កា ជីរ ឡើង ទូក ចាក អំបាំង ទៀក ឡាំ ប៉ាក់ អើ ដេល។

៣០ ផះ ពេត្រុះ ប័ប ខ្យាល តីសៗ តី ទៀក អើ អ្នក ខាក់ អើ កា ក្រាំ អ្នបៗ។ អើ អង់ហ្វាំង ផា «ពី តាំងឡា តង់ អាញ ណើ»។

៣១ យីស៊ូ កា ទុង តី អើ ឡូត លូ កាប ផា «អី ប៉ាណូស សៀ ឡាឡីក៏ ឡាឡាត៏ ខ ញ៉ា បះ អីស សង់សៃ នីអៀ?»

៣២ កេះណោះ យីស៊ូ លូ ពេត្រុះ ម៉ុត ជិះ ទូក ផាឌី ខ្យាល កា ស្វាស។

៣៣ ម្ហូប អ្នែ កាណាង ទូក កាដាប សាំប័ះ យីស៊ូ លូ កាប ផា «អីស យី គន ប្រ័ះ បិកកាតយី តា ទីច»។

៣៤ អន់ខែ ជិះ ទូក ទីល ប៉ាក់ ហាង តេះ កេនេសាវែត កេះ។

៣៥ កាំឡាំង ស្រុក ពូ ណោះ អន់ហ្គាល់ យីស៊ូ ឡូត អន់ខែ ចាក រិះ កា ពូ ប៉ាញ ទីប ស្រុក រណោះ ហង។ ពូ កា អ្នក ឡាំ ប៉ាណូស អឹត ពូ ទិខ្ល ប៉ាក់ យីស៊ូ។

៣៦ ម្ហូប ពូ អឹត ណោះ កា ឡោម អើ បិច ទី ដឹង សាប៉ាក់ ឡាណាច អាវ អើ ណោះ បត់ កេះ។ ត្រីប ប៉ាណូស បក់ ទី សាប៉ាក់ អាវ អើ ដាក់ អឹត ទិខ្ល។

១៥

សារ យីស៊ូ កាប កា ម្ហូប ផាវ៉ាស៊ី

១ ខ្មែង ឡើង ណោះ ទី ម្ហូប ផាវ៉ាស៊ី លូ ម្ហូប ណោយ បាំងហៀន ចាបាប ឡើង ម្យើង យេរូសាឡឹម ឡាំ ប៉ាក់ ចារ យីស៊ូ ដេល កេះណោះ កាប ផា

២ «ញ៉ា ត្រត់ សឹះ អីស ប្រត់ យច ចាបាប រត់ យ៉ាក់ អន់ខែ សា សាណា អូ ទី វ៉ាវ តី ហិ នីអៀ?»

៣ យីស៊ូ តើល អន់ខែ ផា «ខ ញ៉ា បះ អន់ដីស ប្រត់ យច លូ ប៉ានីរ ប្រ័ះ បិកកាតយី រិះ ភៀ ប្រត់ ពូយ ចាបាប ម៉ះ អន់ដីស នីអៀ?»

៤ ខង ប្រ្លឹះ ទី រ៉ះ ផា "អន់ដីស ត្រត់ អ្សល កូត មើត ពី បក់ ពៀ តះ ប៉ាស្សាប ពី មើត ណោះ ត្រត់ តោ ហង"។

៥ ហះកា អន់ដីស កាប នី អៀ "ពៀ រ៉ះ លូ ពី មើត អើ ផា 'អាញ អូ អូ តង អន់ដីស អុះ ខង កា ណាតី អាញ ទិណោះ យី តម មប អន់ កា ប្រ្លឹះ កេះ'។

៦ ប៉ាណូស ណោះ អូ សាណាង កា អ្សល កូត មើត ពី អុះ"។ ទីល នីណោះ អន់ដីស តាត់ អង់ ហ្សង ប៉ានីរ គីត ខា ម៉ះ ប្រ្លឹះ បិកកាតយី ភៀ ប្រឹត ព្យយ ចាបាប ម៉ះ អន់ដីស។

៧ អី ប៉ាណូស តាត់ អំប្រឹត ដាក់ ត្រត់ ខាត់ រតី អេសាយ កាប កា អន់ដីស ព្យយ ប៉ានីរ ប្រ្លឹះ ផោះ

៨ ប៉ាសុន អា រ៉ាប អាញ ដឹង អន់តង ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយុត ឡឹង អាញ។

៩ អន់ខែ កាដាប សាំប្លឹះ អាញ ហះកា អូ ទី ខា អុះ។

អន់ខែ អ្សក់ ចាបាប ប៉ាណូស ប៉ាងហៀន ប៉ាតាង ប៉ានីរ ប្រ្លឹះ ។»។

១០ កេះណោះ យីស៊ូ អើ កាំឡាង ពីរ ប៉ាត់ ចារ អើ។ អើ កាប ផា «អន់ដីស សាំយ៉ាង កាខាត់ ហេត។

១១ កាណាតី ញ៉ា ឡាក់ ម៉ុត ទ្រង ពីរ ប៉ាណូស អូ អូ ប្រឹត អន់ កា ប៉ាណូស យច អុះ ទី ដឹង កា ណាតី ញ៉ា ឡាក់ ឡាច ឡឹង ពីរ ប្រឹត អន់ កា ប៉ាណូស យច»។

១២ កេះណោះ មូត សិះ កា ប៉ាណាំ គូប ម៉ុត ប៉ាត់ យីស៊ូ កេះណោះ រ៉ះ ផា «ណែយូ! អីស អូ ដេល ប មូត ផាវ៉ាស៊ី យច ពុត អន់ខែ ខាត់ ញុន កាតាំង អីស កាប នីណោះ»។

១៣ យីស៊ូ តើល អន់ខែ ផា «អន់ខែ ណោះ ពៀប ឡាក់ កា អ្សត។ ពី អាញ ឡាក់ អ្វៃ ពឹង ប្លើង តោ ចឹង ទក អ្នត អ្សត ណោះ ឡាក់ អូ ត្រត់ សាណា អើ តប់។

១៤ នី ចម កាតាម អន់ខែ ពី ខង អន់ខែ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណាំ ផា ប៉ាណូស ម៉ាម៉ាង ម៉ាត់។ ផា ប៉ាណូស ម៉ាម៉ាង ម៉ាត់ ទុង ប៉ាណូស ម៉ាម៉ាង ម៉ាត់ ចាបះ កា ចឹង ឡិ ឡុះ ទិ អន់ខែ ពៀរ ដួរ ឡុត»។

១៥ ពេត្រះ កាប លូ យីស៊ូ ផា «បរ ណែយូ រ៉ះ សារ អីស កាប ប៉ាន់ដីប ឡឹង កាណាតី ឡាច ឡឹង ពីរ ពៃ អន់ ញីន ហ្លង ដេល»។

១៦ យីស៊ូ តើល ផា «អន់ដីស អា អ្វៃ កា អូ ហ្លង ឡាក់ កា ពូ ដេល ប ?

១៧ អន់ដីស ត្រត់ អូ អន់តត់ ផា កាណាតី ញ៉ា ឡាក់ ម៉ុត ទ្រង ពីរ ប៉ាណូស ម៉ុត ទីល កាណាង រ៉ា ច កេះណោះ ឡាច ឡិ កាណាង ឡុះ អច។

១៨ ហះកា កាណាតី ឡាក់ ឡាច ឡឹង ពីរ ប៉ាណូស ណោះ យី ឡាច ឡឹង ពុត ពៀក សារ ទិណោះ ហង ប្រឹត អន់ កា ប៉ាណូស យច

១៩ ខង គ្រីប សារ អីក ឡាច ឡឹង ពុត ដោះះ យីត អូ ដាក់ កោះ ប៉ាន់តោ ប្រឹត លូ អង់កាន់ លូ កាម៉ាតី រ៉ាលង កល់ រ៉ាត អន់តុង កាប ព្លុង ប្លាច កាប ពោ សារ ទិណោះ យី ឡាច ទិ ឡឹង ពុត ប៉ាណូស ហង។

* ១៥:៤ ១៥:៤ សារ អា ឡាច ឡឹង សារ ឡាច (និក្ខមន៍) ២០:១២; ២១:១៧។ † ១៥:៩ ១៥:៨-៩ សារ អា ឡាច ឡឹង អេសាយ ២៩:១៣។

២០ យីស៊ូវ ទិ អា ហង ឡាក់ ប្រឹក្តី អន់ កា ប៉ាណូស យថ។ សារ សា សាណា អូ ទី រ៉ាវ តី ណោះ អូ អូ ប្រឹក្តី អន់ កា ប៉ាណូស យថ អុះ»។

សារ យីស៊ូវ ចាក តង់ ប៉ាណូស សុនសាត អន់ទៀត

២១ ឡែង ឡីង ណោះ យីស៊ូវ ចាក ឡាច់ ឡីង ចារ ណោះ ឡាក់ ប៉ាក់ ចារ ក្បាម មៀង ទីរុះ លូ មៀង ស៊ីដួន។

២២ ផា ឌី ប័ប អង់ កាន់ សុន សាត កា ណាន ម៉ោញ ដួរ អ្នែ កាណុង ស្រុក ហះ ចារ ណោះ ដេល។ អែ ឡាច់ ឡាក់ អង់ហ្សាំង រះ លូ យីស៊ូវ ផា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដាវីត ប័រ អីស តាប៉ាប តាប៉ុន កា អាញ ណើ គន អង់កាន់ អាញ ប្រ្លះ ប៊ិត ម៉ុត ប្រឹក្តី អន់ ប៉ាណាប ខាក់»។

២៣ ហះកា ម៉ោញ នីរ កា យីស៊ូវ អូ តើល អែ អុះ។ មូត សីះ ម៉ុត ក្បាម អែ ទីប អ្នែ ឡោម អែ ផា «ណោយ ប័រ អីស តង់ អែ ពី ម៉ាក់ អែ ចឹង ចាក ឡាច់ ខង អែ អ្នែ ស្រែក ព្យយ ពិន នីអៀ»។

២៤ យីស៊ូវ តើល ផា «ប្រ្លះ ប៊ិតកាតយ័ ប្រ្រើ អាញ ជីរ ណាំង ប៉ាណូស បក់ ហ្វ្រីត ដឹង កាណុង សុនសាត អ៊ីស្រាអែល»។

២៥ ហះកា អង់កាន់ ណោះ ម៉ុត កាដាប សាប្លះ ហះ ជុង យីស៊ូវ លូ កាប ផា «អី ពី តាំងឡា ប័រ តង់ អាញ ណើ»។

២៦ យីស៊ូវ តើល ផា «ត្រក់ អន់ គន សោ អ៊ីស្រាអែល សា ជីត អន់ខែ កេះ ហិ អូ ត្រក់ អ្យក់ សាណា មីះ អន់ខែ អន់ កា សូ អុះ»។

២៧ អង់កាន់ ណោះ តើល ផា «ត្រក់ ហង ពី តាំងឡា ហះកា សូ សា សាណា តែល ប្រាង ឡីង ត្រេ តាំងឡា អែ ទី ដេល»។

២៨ ណោះ យីស៊ូវ កាប ផា «អី ណាង ពុត អីស សៀ កេង តាទីច អ្យក់ អន់ ទី ឡាក់ កា ពុត អីស បិច ណោះ ហង ពី»។ ផាឌី គន អង់កាន់ អែ កា ដាក់ ឡុត។

២៩ យីស៊ូវ ចាក ឡាច់ ឡីង ចារ ណោះ ឡាក់ ប៉ាក់ ហាង តាំងលើ កាលីឡេ។ កេះណោះ អែ ហារ អ្នែ ពឹង ប៉ានីម។

៣០ កេះណោះ ទី ប៉ាណូស អៀង ប៉ាណា គូប ឡាក់ ប៉ាក់ ចារ អែ អន់ខែ អ្យក់ ឡាក់ ទីប មូត រ៉ាំងវែន ជុង តី ប៉ាណូស ម៉ាម៉ាំង ម៉ាក់ លូ មូត កាជក កាដេល ប៉ាណូស កាំឡូ លូ ប៉ាណូស អីត ពូ អន់ ទៀតៗ ណារ។ ពូ អន់ មូត ទីណោះ អ្នែ ហះ ជុង យីស៊ូវ កេះណោះ អែ តាក់ អន់ដាក់ មូត ណោះ ដាក់ ទីឡូ។

៣១ ប៉ាក់ ពូ ប័ប បក់ កាំឡូ អូ កាប មូត កាជក កាដេល កា ដាក់ មូត រ៉ាំងវែន ជុង តី កា អូ ចាក លូ ប៉ាណូស ប្លែល ម៉ាក់ កា ហៃ ប័ប កាំឡាំង អៀង ញម ខាក់ លូ ប៉ាណា គូប ប៉ានេ ប្រ្លះ សុនសាត អ៊ីស្រាអែល។

៣២ យីស៊ូវ កា អែ មូត សីះ ពីះ ប៉ាក់ ចារ អែ កេះណោះ កាប ផា «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ព្យយ អាញ ប័ង ដាវ កេះ កិញអៀ អូ ទី សាណា សា កេះ។ អាញ អូ បិច អន់ អន់ខែ សីត រ៉ាច់ ដោះ អុះ អ្យក់ អន់ខែ អូ ត្រះ បក់ រទ្រង»។

† ១៥:២៦ ១៥:២៦ សុនសាត អ៊ីស្រាអែល ឧ កាប សាដោះ កា សុនសាត អន់ទៀត ផា «សូ» ហះកា តាទីច អែ ប៉ានីរ យីស៊ូវ កាប អា យី «សូ ទីៗ» អែ អូ ត្រក់ កាប សាដោះ កា ពូ អុះ។

៣៣ ម្ចាស់ស៊ី តើល យីស៊ូ ជា «ហៈ ចារ អា ឡាដាន់ ខាក់ ពិន ចឹង ទី សាណា ឡឹង ចំ អន់ កា អន់ ខែ សា ចឹង ហ្លោះ កាំឡាំង រៀង ប៉ុប អា ?»

៣៤ យីស៊ូ អំប៊ុញ អន់ខែ ជា «អន់ដីស ទី ណាំ បាំង ញ៉ាង កាតុ ?» អន់ខែ តើល ជា «ទី ដឹង តាំ ប៉ើះ កាតុ លូ កា រ៉ាហ៊ីញៗ អន់ដា ដេល»។

៣៥ កេះណោះ យីស៊ូ ប្រើ កាំឡាំង អង់អ្នែ ពឹង តេះ។

៣៦ កេះណោះ អើ អ្នក ណាំ បាំង តាំប៉ើះ កាតុ លូ កា ណោះ ប៉ានេ ប្រ្រះ បិកកាតយ័។ កេះណោះ អើ គុ ណាំ បាំង ណោះ អន់ កា ម្ចាស់ស៊ី ប្រើ អន់ខែ ជែក អន់ កា កាំឡាំង។

៣៧ កាំឡាំង សា ផឹក ទិដ្ឋុ។ កេះណោះ ម្ចាស់ស៊ី ទូញ រ៉ាន់ដាប សល់ តែល ពូ សា ទី តាំប៉ើះ ពុង ណាវ្ត។

៣៨ ចំលួន ប៉ាណូស សា ណាំ ណោះ កាត់ ដឹង កាម៉ាក់ ៤០០០ ដូរ ម្ចាស់ស៊ី អន់កាន់ លូ គន សាស្វា អូ យ៉ាប អុះ។

៣៩ កេះណោះ យីស៊ូ ប្រើ កាំឡាំង សឹត ប៉ាក់ ហ៊ី ឡុត អើ ជីរ ជិះ ទូក ឡាំ ប៉ាក់ ចារ ម៉ាកាដាន ណាវ្ត។

១៦

សារ ម្ចាស់ស៊ី ប្រើ យីស៊ូ តាំបាង សារ អំរ៉ាញ អីញ

១ ខ្សែង ឡឹង ណោះ ទី ម្ចាស់ស៊ី លូ ម្ចាស់ស៊ី អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាក់ ចារ យីស៊ូ អន់ ខែ បំរើ តាំបាង សារ អំរ៉ាញ អីញ ឡឹង ប្រ្រះ ភ្នៀ សាត់ អើ។

២ ហៈកា យីស៊ូ តើល អន់ខែ ជា «ផៈ ដាវ ម៉ុត អន់ដីស បំបំ ប្លែង កាប្រហ៊ី ណោះ អន់ដីស ខុ កាប ជា "ដាវ តាយ៉ាង យី ប្លែង ចឹង ហ្រ្ងាំង ហង"។

៣ ផៈ ដាវ ឡាច់ ជា អន់ដីស បំបំ ប្លែង ម៉ូ មុត ណោះ អន់ដីស ខុ កាប ជា "ដាវ អា ចឹង បី ហង"។ អន់ដីស អូ អន់ហ្គាល់ តាទីច សារ អន់ខៀតៗ កើត ពិះ ពឹង ប្លែង ហៈកា អន់ដីស អូ ហ្គង់ សារ ចឹង កើត ពិះ ពឹង រ៉ាំងហារ អា អុះ។

៤ ប៉ាណូស រ៉ាំងហារ អា អឹក ខាក់ លូ អូ ត្រង់ កា ប្រ្រះ បិកកាតយ័។ ពូ បិច ដឹង កា បំបំ សារ អំរ៉ាញ អីញ ហៈកា ប្រ្រះ អូ តាំបាង សារ អំរ៉ាញ អីញ អុះ ហ្គាស ឡឹង សារ អំរ៉ាញ អីញ អើ ប្រឹក ពឹង យូណោះ»។ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង អន់ខែ ហង។

៥ ម្ចាស់ស៊ី យ្លង ឡាំ ប៉ាក់ ហង តោ អន់ខូ លូ អើ ដេល ទីល ប៉ាក់ ណោះ អន់ខែ កាចាំង ជា ពីល អ្នក ឡាំ ណាំ បាំង។

៦ យីស៊ូ រិះ កា អន់ខែ ជា «អន់ដីស ត្រត់ ឡាវាំង ឡឹង ពុះ * ម្ចាស់ស៊ី លូ ម្ចាស់ស៊ី កាខាក់ ដៃ»។

៧ ម្ចាស់ស៊ី កាកាប លូ គូប ជា «ញាន កា ពិន ពីល អ្នក ឡាំ ណាំ បាំង ហង តាម ហៃ»។

៨ យីស៊ូ អូ ឡឹង សារ អន់ខែ កាប ណោះ អើ រិះ ជា «អី ប៉ាណូស សៀ ឡាឡឹក ឡាឡឹក ញ៉ា ត្រត់ អន់ដីស កាកាប លូ គូប ឡឹង សារ អូ ទី អ្នក ឡាំ ណាំ បាំង នីអៀ ឡុត ?

៩ នីចម អន់ដីស អូ កាចាំង ប អាញ ជែក ណាំ បាំង ប៉ាតាម កាតុ អន់ កា ប៉ាណូស ៥០០០ ដូរ ណោះ ពៃ អន់ដីស ប៉ាក់ សល់ តែល ពូ សា ទី ញ៉ាង កាអ៊ី ?

* ១៦:៦ ១៦:៦ ពុះ អា សាំរ៉ាប់ ប្រឹក ណាំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ ប៉ាងហៀន។

១០ ម៉ោញ ណារូ អន់ដីស កាចាំង ប អាញ ជែក ណាំ បាំង តាំបើ: កាតុ អន់ កា ប៉ាណូស ៤០០០ ដូរ លូ អន់ដីស ប៉ាតុំ សលរ តែល ពូ សា ទី ញ៉ាង ពុង ?

១១ ញ៉ា ត្រក់ អន់ដីស អូ ហ្លង់ នីអៀ? អាញ អូ បិច កាប ឡឹង សារ ណាំ បាំង អុះ យី អាញ បិច អន់ អន់ដីស ឡាវ៉ាង ឡឹង ពុះ ម៉ះ មូត ផាវ៉ាស៊ី លូ មូត សាខូស៊ី»។

១២ ណោះ មូត សីះ អង់កៗ ហ្លង់ ជា យីស៊ូ ប្រើ អន់ខែ ឡាវ៉ាង ឡឹង សារ បាំងហៀន ម៉ះ មូត ផាវ៉ាស៊ី លូ មូត សាខូស៊ី អូ ត្រក់ ឡាវ៉ាង ឡឹង ពុះ ណាំ បាំង តាទីច ណោះ អុះ។

សារ យីស៊ូ បាំងហៀន សីះ អែ

១៣ ឡែង ឡឹង ណោះ យីស៊ូ លូ មូត សីះ ចាក ឡា ប៉ាត់ ចារ ក្បាម មៀង កេសារៀ គីលីប ទីល ប៉ាត់ ណោះ អែ សាត់ អំបញ្ច មូត សីះ ជា «កាំឡាំង ទិខូ ពូ ជា ប៉ាណូស អាញ អា យី ប៉ាណូស នី ចម៍?»

១៤ អន់ខែ តើល ជា «បក់ អន់ដា ជា វតី យូហាន ឡាក់ បាំងហុំ ពូ បក់ អន់ដា ជា វតី អេលីយ៉ា បក់ អន់ដា ជា វតីយ ប្រ្រឹះ សិច យេរេមៀ † លើ កា វតីយ ប្រ្រឹះ អន់ទៀត ម៉ោញ ដូរ ណារូ»។

១៥ យីស៊ូ អំបញ្ច មូត សីះ ជា «កាប៉ាច់ អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នី ចម៍?»

១៦ ស៊ីម៉ូន ពេត្រុះ តើល ជា «អីស អា បក់ ប្រ្រឹះ អើស អន់ ប្រតី សាដាច់ យី គន ប្រ្រឹះ ឡាក់ អ៊ែរ រ៉ែស លើយ»។

១៧ យីស៊ូ តើល ជា «អី ស៊ីម៉ូន គន វតី យូណា: អីស ទី កាន សាណាក សាវ៉ាក តាទីច ហង ខង ពី អាញ អ៊ែរ ពឹង ប្លែង តោ ប្រតី អន់ អីស អូ សារ អា អូ ត្រក់ ប៉ាណូស អុះ អន់តត់ រ៉ះ អន់ កា អីស អូ អុះ។

១៨ អី ពេត្រុះ រ៉ះ អាញ រ៉ះ កា អីស អីស រៀប ឡាក់ កា អំហ្គោ តាទៀរ អាញ ចឹង បាំងកើត ក្រំ ហៀន សារ អាញ ពឹង អំហ្គោ អា។ អូ ទី អំវាញ ញ៉ា ចឹង ដាម ក្រំ ហៀន សារ អាញ អុះ យី: សារ តោ កាតាម កា អូ អូ ដាម ដេល។

១៩ អាញ ចឹង អន់ គន កាចេ កា អីស សាវ៉ាប បើក អំបារ អន់ ពូ មូត ទី ប្រ្រឹះ វ៉ាងហៃ វ៉ាង ខ្យា។ សារ ញ៉ា អីស ចឹង ទីប ពឹង អង់កក់ តេះ អា ប្រ្រឹះ បិកកាតយ៍ ទី ទីប កេះ សារ ញ៉ា អីស អន់ ពឹង អង់កក់ តេះ អា ប្រ្រឹះ បិកកាតយ៍ ទី អន់ កេះ ដេល»។

២០ កេះណោះ យីស៊ូ រ៉ះ កា មូត សីះ កានីតៗ អូ អន់ រ៉ះ កា ពូ ជា អែ ឡាក់ ប៉ាណូស ប្រ្រឹះ អើស អន់ ប្រតី សាដាច់ អុះ។

២១ គីត ណោះ ហង យីស៊ូ រ៉ះ កា មូត សីះ អន់ អូ អន់ តត់ ជា អែ ត្រក់ ឡា ប៉ាត់ មៀង យេរូសាឡឹម កេះណោះ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ មូត ក្រាត់ វ៉ាងហៃ មៀង លូ មូត ណោ យូ បាំងហៀន ចាបាប ចឹង ប៉ាណាំ គូប ប្រតី បាប អែ អន់ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ទីប អន់ខែ ចឹង ប៉ាន់តោ អែ ដេល។ ហះកា ប្លែង ដាវ ឡឹង ណោះ ប្រ្រឹះ ចឹង តាត់ អង់រ៉ែស សីត អែ ណារូ។

២២ ពេត្រុះ ទុង ឡាច់ យីស៊ូ កេះណោះ កាប កា អែ ជា «អី ពី តាំងឡា! ដៃ អន់ ប្រ្រឹះ បិកកា តយ៍ អន់ សារ ណោះ កើត ទីល ប៉ាត់ អីស»។

† ១៦:១៤ ១៦:១៤ យេរេមៀ ឡាក់ វតីយ ប្រ្រឹះ ឡឹង សើត ពៃ ដេល។ † ១៦:១៧ ១៦:១៧ អូ ត្រក់ ប៉ាណូស អុះ អន់តត់ រ៉ះ អន់ កា អីស អូ អុះ ព្រៃ នីអៀ កា ត្រក់ ដេល អូ ត្រក់ ឡាច់ ឡឹង ពុត ឡាកោ បាំងឡៃ អីស ទៅ អុះ។ § ១៦:១៨ ១៦:១៨ ពេត្រុះ រ៉ែច លូ ពៀត ក្រឹក ឡាក់ ទី ណាំ ជា «អំហ្គោ»។

២៣ ហះ កា យី ស៊ូ កា លែង ហៃ ពេ ត្រុះ កេះ ណោះ កាប ផា «ចាក ឡាច់ ប៉ា គំ តោ សាតាំង! ខង អីស ផេះ អ្នែ កាន់ទីង ទ្រង អាញ នី អៀ។ អីស អូទី ពុត ឡាក់ កា ប្រ្លះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

២៤ កេះណោះ យីស៊ូ រ៉ះ កា មូត សីះ ផា «បក់ ពៀ បិច ចាក ពួយ លូ សៀ អាញ ដៃ យីត កា ឡា កោ ទៅ ត្រក់ សាឡាក់ ឡាកោ គយ អ្នែង គីង ពួយ អាញ។

២៥ បក់ ពៀ បិច អ្នែ រ៉ុស ណោះ ចឹង តោ ហះកា បក់ ពៀ តោ ញន អាញ បក់ ណោះ ចឹង អ្នែ រ៉ុ ស។

២៦ ផា ប៉ាណូស ទី គ្រីប កាណាត់ ពីង អង់កក់ តេះ អា ហះកា អ៊ែ តោ ទី ខា ដេល ប? ប៉ាណូ ស ចឹង អ្សក់ កាណាត់ ញ៉ា តូរ តាត់ អង់រ៉ុស ឡាកោ អ៊ែ ទី?

២៧ ខង ប៉ាណូស អាញ ចឹង ឡាក់ អន់ខូ លូ បិយ អាញ ទីប ទី សារ អំវាញ អីញ ម៉ះ ពី អាញ ផេះ ណោះ អាញ ចឹង អន់ កាណាត់ កា ពូ លើ ចឹង ចែត ថូត ពូ តាម សារ ពូ ប្រ័តិ ណោះ ហង។

២៨ អាញ រ៉ះ កា អន់ដីស តាទីច ផា ទី កាំឡាក់ បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តាន់ តោ អុះ អន់ខែ ចឹង បំបំ ប៉ាណូស អាញ ឡាក់ ប្រ័តិ សាដាច់»។

១៧

សារ យីស៊ូ ម៉ាច់ ឡាកោ

១ ត្រោ ដាវ អន់តីត ឡឹង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប ឡាក់ ពួយ អ៊ែ ហាវ ពីង ប៉ានីម ចាំងហិត អ្នែ ចាំងហាយុត ឡឹង ពូ។

២ ផេះ ណោះ អ៊ែ ម៉ាច់ ឡាកោ ហះ ម៉ាត់ មូត សីះ ប៉ែង ដូវ ម៉ុះ ម៉ាត់ អ៊ែ ឡាច់ តាតារ ឡាក់ កា ដាវ ខោ អាវ អ៊ែ កើត បាក តាតារ ដេល។

៣ ផេះ ណោះ មូត សីះ បំបំ វ៉ាគីយ ប្រ្លះ ផេះ ម៉ោហ ពៃ យី វត់ ម៉ូសេ លូ វត់ អេលីយ៉ា ផេះ អ្នែ កាកាប លូ យីស៊ូ។

៤ ពេត្រុះ រ៉ះ កា យីស៊ូ ផា «ពី តាំងឡា ញីន អ្នែ ហះ អា ដាក់ ខាក់ ផា អីស បិច អាញ ចឹង ប្រ័ គី វ៉ាណោះ ប៉ែង ម៉ោញ សាវ៉ាប កា អីស ម៉ោញ កា វត់ ម៉ូសេ ម៉ោញ ណារ៉ុ កា វត់ អេលីយ៉ា»។

៥ ផេះ អ៊ែ អ្នែ កាកាប ផាឌី ទី កាម៉ល់ តាតារ ក្លាត់ ពីះ កាត្រាប អន់ខែ ទីខូ។ អន់ខែ កាតាំង ប៉ានី រ កាប ឡឹង កាម៉ល់ ណោះ ផា «អា គន តាម អាញ បិច ចៃ ខាក់ អ៊ែ ត្រក់ ពុត អាញ ខាក់។ អ្សក់ សាយ៉ាំង អ៊ែ ពី»។

៦ ផេះ មូត សីះ កាតាំង នីណោះ អន់ខែ ប៉ាណា កូប កាដាប កុប កល់ ទីះ តេះ ខង អន់ខែ អ្សក យ៉ីប។

៧ កេះណោះ យីស៊ូ ឡាក់ សាប៉ាត់ អន់ខែ ទីប កាប ផា «អ្សវ ពី ដៃ អ្សក ហង»។

៨ ប៉ាត់ អន់ខែ ដើយ ហៃ បំបំ ដឹង យីស៊ូ ម៉ោញ ដូវ អ៊ែ អូ បំបំ ទី ពៀ ណារ៉ុ អុះ។

៩ ផេះ អន់ខែ ចាក ជីវ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សីះ អ៊ែ ប៉ែង ដូវ ណោះ ផា «ដៃ រ៉ះ សារ ឡាក់ កា អន់ដីស ទី បំបំ ពៃ កូម រ៉ះ ប៉ាត់ ប្រ្លះ តាត់ អង់រ៉ុស សីត ប៉ាណូស អាញ ទៀ»។

១០ កេះណោះ មូត សីះ អំបញ្ច យីស៊ូ ផា «ញ៉ា ត្រក់ មូត ណែយូ បាំងហៀន ចាបាប អន់ខែ ខុ រ៉ះ ផា វត់ អេលីយ៉ា ត្រក់ ពីះ អន់ទ្រូល ឡឹង សាដាច់ បក់ ប្រ្លះ រឿស?»

១១ យីស៊ូ តើល អន់ខែ ផា «វ៉ាគីយ ប្រ្លះ សិច អេលីយ៉ា ពីះ អន់ទ្រូល តាទីច ហង ភៀ ទ្រៀម គ្រីប ដាវ អន់ ដាក់ និះទៅ ណារ៉ុ។

១២ អាញ ប៉រ រ៉ះ កា អន់ដីស រត់ អេលីយ៉ា ពី៖ អន់ទ្រួល កេះ ហះកា ពូ អូ អន់ហ្គាល់ អើ អុះ ទីប ពូ ប្រឹក្ច បាប អើ អៀង នែរ តាម ពុត ពូ បិច។ ប៉ាណូស អាញ កា ពូ ចឹង ប្រឹក្ច បាប និះទៅ ដេល»។

១៣ ណោះ មូត សិះ ហ្លង ផា យីស៊ី កាប ឡឹង រត់ យូហាន ឡាក់ ឡាក់ ប៉ាំង ប៉ា ប៉ាណូស ណោះ ហង។

សារ យីស៊ី ទ្រុះ ឡាច់ ប្រ្លឹះ បឹត ឡឹង សាស្វា ម៉ោញ ដូរ

១៤ ប៉ាក់ អន់ខែ ពី៖ ទីល ប៉ាក់ ចារ កាំឡាំង អៀង អ្នែ ប៉ាក់ គូប កេះ ទី កាម៉ាក់ ម៉ោញ ដូរ ម៉ុត ប៉ាក់ យីស៊ី កេះណោះ អើ ជន តាកុល

១៥ លូ កាប ផា «អី ពី តាំងឡា ប៉រ អីស តាបាប តាប៉ុន កា គន កាម៉ាក់ អាញ ណើ អើ កើត អន់ ទ្រុយ អីត ប៉ាណាប ប៉ាប៉ុន កាខាក់ អើ ប៉ាក់ ពីង អុញ ឡិ ពីង ទៀក លើយ។ កេះ។

១៦ អាញ អ្យក់ ឡាក់ អើ ប៉ាក់ សិះ អីស អំពៃ ហះកា អន់ខែ អូ អូ តាត់ អន់ដាក់ អើ អុះ»។

១៧ យីស៊ី កាប កា អន់ខែ ផា «អី មូត កាង កល់ អូ ចៃ សៀ លូ ទី ពុត អីក! ត្រត់ អន់ អាញ អ្នែ ទុញ ប៉ុប ចំ ណារ លូ អន់ដីស អា? អ្យក់ សាស្វា ណោះ ពី៖ ប៉ាក់ អាញ អា»។

១៨ កេះណោះ យីស៊ី កាប អីក កា ប្រ្លឹះ បឹត ឡាក់ ទី ម៉ុត ពីង សាស្វា ណោះ ប្រ្លឹះ បឹត កា ឡាច់ ឡឹង អើ ហង។ សាស្វា ណោះ កា ដាក់ ទូត។

១៩ ខ្យែង ឡឹង ណោះ មូត សិះ ឡាក់ ប៉ាក់ ចារ យីស៊ី អន់ខែ អ្នែ ចាំងហាយុត ឡឹង ពូ កេះណោះ អន់ខែ អំបញ្ច ផា «ញ៉ា ត្រត់ ញីន ទ្រុះ ប្រ្លឹះ បឹត ណោះ អើ អូ ឡាច់?»

២០-២១ យីស៊ី តើល ផា «ញាន អន់ដីស សៀ បើ ខាក់។ អាញ ប៉រ រ៉ះ កា អន់ដីស តាទិច ផា ផា អន់ដីស សៀ ក្រាន់ តុ តិល ហត់ កេះណោះ អន់ដីស ផា កា ប៉ានិម តោ "ហត់ វើ ឡាក់ អ្នែ ប៉ាក់ ចារ អន់ទៀត ឡត" ប៉ានិម ណោះ ចឹង ប្រឹក្ច ពូយ អន់ដីស ទូត។ អូ ទី ដារ ញ៉ា ឡាក់ អន់ដីស ចឹង អូ ប្រឹក្ច ណោះ អុះ»។*

សារ យីស៊ី ប៉ាំងហៀន សិះ អើ

២២ ផះ អន់ខែ អ្នែ ប៉ាក់ គូប អន់ខែ ពីង ខេត កាលបីឡេ យីស៊ី រ៉ះ កា មូត សិះ ផា «បារ បិត ណារ ពូ ចឹង រ៉ុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រឹក្ច បាប។

២៣ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដារ ឡឹង ណោះ ប្រ្លឹះ ចឹង តាត់ អង់រ៉ុស សីត អាញ ណារ»។ មូត សិះ កាតាំង អើ រ៉ះ នីណោះ អន់ខែ អុក ពុត ពៀក ខាក់។

២៤ ប៉ាក់ យីស៊ី លូ មូត សិះ ឡាក់ ទីល ប៉ាក់ មៀង កាផានិម ទី ប៉ាណូស បក់ ឡឹង លៀន ឡឹង ពូ អើ ឡាក់ ណាំង ពេត្រុះ កេះណោះ អើ អំបញ្ច ផា «នីចម ណោយ អីស អើ អន់ លៀន ដេល ប សាំ រ៉ាប់ កា បាយ៉ាម រោង រ៉ាម៉ះ ?»

២៥ ពេត្រុះ តើល ផា «អី៖ អន់ ដេល»។ ប៉ាក់ ពេត្រុះ សីត ទីល ប៉ាក់ ហិ យីស៊ី អំបញ្ច អើ អន់ ទ្រួល ផា «អី ស៊ុម៉ុន! តាម អីស អូ អីស សាដាច់ អ្នែ ពីង អង់កក់ តេះ អា អើ អ្យក់ រ៉ាបៃ ឡឹង ពៀ? អ្យក់ ឡឹង គន អើ ទៅ ញ៉ា អ្យក់ ឡឹង ពូ អន់ទៀត?»

២៦ អើ តើល ផា «អ្យក់ ឡឹង ពូ អន់ទៀត»។ យីស៊ី តើល ផា «ត្រត់ ហង! ទីល នីណោះ គន សាដាច់ អូ ត្រត់ សិង រ៉ាបៃ អុះ។

* ១៧:២០-២១ ១៧:២០-២១ ហ្វា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ធរម ប៉ានិះ ផាះ ពូ ទ្រុះ ប្រ្លឹះ បឹត នែរ អា ទី ដឹង កា ម៉ន់ ខ្យោម ប្រ្លឹះ លូ កំ អូ សា សាណា ណោះ អើ ចឹង ឡាច់។

២៧ ហះកា ភៀ ជែ អន់ អន់ខែ យថ ពុត ពៀក អីស ឡា អញ្ញ សាយ ប៉ាត់ ទៀក តាំងលេវ តោ ពិ។ ផា កា ចំ ឡាក់ កាប់ អញ្ញ សាយ អន់ ឡូល ឡឹង ពូ អីស វ៉ាក់ ហៃ កាណុង ពីរ អែវ ណោះ ចឹង បំបំ ទី កាក់ ម៉ៅញ កាណុង ពីរ កា ណោះ កេះណោះ អីស អ្យក់ កាក់ ណោះ ឡា អន់ កា ពូ សាវ៉ាប់ កា អាញ លូ សាវ៉ាប់ កា អីស ពិ»។

១៨

១ កេះណោះ មូត សឹះ ប៉ាណាំ គូប ម៉ុត អំបញ្ញ លូ យីស៊ូ ផា «ប៉ាត់ ប្រៀះ បិកកាតយ រ៉ាំងហៃ រ៉ាំង ខ្យា ទៀ ពៀ ចឹង ប្រៀត តីស ឡឹង ពូ?»

២ យីស៊ូ អែវ គន សាស្យា ម៉ៅញ ដូវ អន់ អន់តាវ ហះ អន់តិគី កាំឡាំង សឹះ។

៣ កេះណោះ អែវ កាប ផា «អាញ បំ រះ កា អន់ដីស តាទីច ផា ផា អន់ដីស អូ បិទ ពេង ពុត ពៀក អន់ ឡាក់ កា សាស្យា អន់ដីស ចឹង អូ ទី ប្រៀះ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

៤ ទីល នីណោះ ពៀ ប៉ាន់ចិ ពុត ឡាក់ កា សាស្យា អា ប៉ាណូស ណោះ ចឹង ប្រៀត តីស ឡឹង ពូ ប៉ា ត់ ប្រៀះ បិកកាតយ រ៉ាំងហៃ រ៉ាំងខ្យា ទៀ។

៥ «បក់ ពៀ បិច ចៃ កា សាស្យា ម៉ៅញ ដូវ ឡាក់ កា សាស្យា អា ញន អាញ ណោះ អែវ បិច ចៃ កា អាញ ដេល។

៦ ហះកា បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក យថ ទ្រង យៀះ ប៉ាណូស សៀ ណោះ ចិ ឡឹង ពូ កាតាម បក់ ណោះ ចឹង ប៉ាណាប ខាក់ ហង។ ផា ពូ អ្យក់ អំហ្គោ តីស កត់ អន់ទល ពឹង អង់កូ បក់ ប៉ាណាំ ប្រៀត យថ ណោះ កេះណោះ ប៉ាឡិ ពឹង ទៀក សាឡិក សាឡាយ អន់ អែវ តោ ឡង់ ទៀក ណោះ ដាក់ លើស ឡឹង អន់ អែវ ប្រៀត យថ។

៧ ប៉ាណូស ពឹង អង់កក់ តេះ អា ត្រក់ ប៉ាណាប តាទីច ហង ខង ទី សាវ អន់ទៀត អៀង ប៉ាណាំ អន់ខែ ចាក យថ ទ្រង។ សាវ អន់ទៀត ឧ ឡាក់ ប៉ាណាំ អន់ ពូ ចាក យថ ទ្រង ណោះ ត្រក់ កើត ទី តាទីច យ៉ាវ អូ វ៉ាវ៉ាត់ អុះ។ ហះកា ពៀ ប៉ាណាំ ពូ ចាក យថ ទ្រង ប៉ាណូស ណោះ ត្រក់ ប៉ាណាប ហង។

៨ ផា តី លើ ជុង អីស ណាំផា ប្រៀត យថ ហត់ កាសិត វ៉ិត អ្នាត ប៉ាត់ ចាំងហាយុត ពិ។ អ្យក់ កា ទី អែវ វ៉ុស អន់ខូ លូ ប្រៀះ យៀះ ទី តី លើ ជុង ដឹង ម៉ៅញ ណោះ អែវ ដាក់ លើស ឡឹង ទី ជុង ពៀវ តី ពៀវ ហះកា ឡាកោ ឡិ ពឹង អុញ ឡាក់ កិត លើយ។

៩ ផា ម៉ាត់ ប៉ាណាំ ប្រៀត យថ ខិក វ៉ិត អ្នាត ប៉ាត់ ចាំងហាយុត។ អ្យក់ កា ទី អែវ វ៉ុស អន់ខូ លូ ប្រៀះ យៀះ ម៉ាត់ ដឹង ម៉ៅញ ណោះ អែវ ដាក់ លើស ឡឹង ទី ម៉ាត់ ទី ពៀវ បើង ហះកា ឡិ ពឹង ចាវ អុញ។

១០-១១ «ត្រក់ ឡា រ៉ាំង ជែ បីដាយ មូត សៀ អាញ យៀះ អែវ ចិ នីចម កាតាម។ អាញ បំ រះ កា អន់ដីស អន់ អូ បិយ ប្រៀះ ឡាក់ រ៉ាំងហៃ អន់ខែ បំបំ ម៉ុះ ម៉ាត់ ពិ អាញ ឡាក់ អែវ ពឹង ប្លែង លើយ រ៉ាប់ ដាវ។*»

១២ «អន់ដីស យីត នីចម ផា ទី កាម៉ាក់ ម៉ៅញ ដូវ អែវ ទី ចៀម ១០០ កល់ ទី ចៀម ម៉ៅញ ហៀត ហៀង ឡឹង គូប អែវ។ ប៉ាណូស ណោះ ចឹង ប្រៀត នីចម? ចាបះ កា អែវ ចឹង អ្នាត ចៀម ៩៩ កល់ ពឹង ប៉ានីម កេះណោះ អែវ ឡា ណាំង ចៀម បក់ ហៀង ម៉ៅញ កាតុ ណោះ ហង។

* ១៨:១០-១១ ១៨:១០-១១ ហ្វា ពូ ច្រាត់ លូ តី ម៉ៅញ ចំលួន ធរម ប៉ានីវ ផាះ ខង ប៉ាណូស អាញ ពិះ ប៉ាត់ អា ភៀ តង បក់ ហៀង ហៀត។

១៣ អាញ្ច៍ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ជា អើ ណាំង ប៉ប័ ចៀម ម៉ោញ កាតុ ណោះ អើ ចឹង ហោក កាខាក់ ឡូត ក្លា ឡឹង អើ ប៉ប័ ចៀម ៩៩ កល់ ឡាក់ ងៃ អូ ហ៊្យង ណោះ ណារ្យ៍។

១៤ កាប៉ាច់ ប្រ្រៈ ឡាក់ ពី អន់ដីស ឡាក់ ងៃ ពីង ប្លឹង តោ កា និះទៅ ដេល អើ អូ បិច អន់ មូត ប៉ាសុន អើ បក់ អើ ចំ តោ អុះ យ្រៈ អើ ចិ កាតាម។

១៥ «ជា ទី បក់ ចំ កាណុង មូត សៀ ប្រ័ត យច លូ អន់ដីស ត្រត់ ឡា ប៉ាក់ ចារ អើ ឡា អិត ឡា អិត ដឹង អីស លូ អើ កេះណោះ កាប អន់តត់ ប៉ាតោ អើ។ ជា អើ ចៃ សាំយ៉ាង លូ រ៉ាប់ សៀ អីស ណោះ ចឹង ងៃ អុះ ម៉ី អន់ដីស ទៅ ណារ្យ៍។

១៦ ហះកា ជា អើ អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ អីស ណោះ អីស ត្រត់ ជៀក ម៉ោញ ដូរ លើ ពៀរ ដូរ ណារ្យ៍ ឡា អន់ខូ លូ អីស កៀ ប្រ័ត ជាញ៉ាន ខង គ្រីប សារ កាឌី ត្រត់ ទី ជាញ៉ាន ពៀរ ប៉ៃ ង ដូរ ។។

១៧ ជា អើ អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ អន់ដីស ណារ្យ៍ ត្រត់ អ្យក់ សារ ណោះ ឡា រ៉ះ លូ ក្រំ ហៀន សារ ប្រ្រៈ ឡត។ ជា អើ ងៃ កា អូ ចៃ សាំយ៉ាង លូ អូ រ៉ាប់ អូ សៀ ក្រំ ហៀន សារ ប្រ្រៈ ត្រត់ យិត ជា អើ យី សុនសាត អន់ទៀត លើ ឡាក់ កា មូត អ្យក់ រ៉ាប់ ឡត ពី។

១៨ អាញ្ច៍ ប៉រ រ៉ះ កា អន់ដីស តាទីច ជា សារ ញ៉ា អន់ដីស ចឹង ទីប ពីង អង់កក់ តេះ អា ប្រ្រៈ បិកកាតយ៍ ទី ទីប កេះ សារ ញ៉ា អន់ដីស អន់ ពីង អង់កក់ តេះ អា ប្រ្រៈ បិកកាតយ៍ ទី អន់ កេះ ដេល។

១៩ អាញ្ច៍ ប៉រ រ៉ះ កា អន់ដីស ណារ្យ៍ ជា កាណុង កាំឡាំង អន់ដីស អា ជា ទី ប៉ាណូស ពៀរ ដូរ កម ពុត បិច ម៉ន់ ប៉រ សារ ញ៉ា កាតាម ពីង អង់កក់ តេះ អា ពី អាញ្ច៍ ឡាក់ ងៃ ពីង ប្លឹង តោ អើ ចឹង អន់ តាទីច ឡត។

២០ យ្រៈ ហះ ចារ ចំ កាតាម ជា ទី ប៉ាណូស ងៃ លូម គូប សោប ញាន កា សៀ អាញ្ច៍ យ្រៈ ដឹង ពៀរ ប៉ៃង ដូរ កាតាម អាញ្ច៍ ចឹង ងៃ អន់ខូ លូ អន់ខែ ដេល។»

២១ កេះណោះ ពេត្រុះ ម៉ុត ក្យាម យីស៊ូ លូ អំប័ញ្ច ជា «នីចម ពី តាំងឡា ជា អុះ ម៉ី អាញ្ច៍ អើ ប្រ័ត យច លូ អាញ្ច៍ អាញ្ច៍ ត្រត់ អូ អ្យក់ យ៉ូ អើ ញ៉ាង ទង? លើយ ទីល តាំប៉ើះ ទង ប?»

២២ យីស៊ូ តើល អើ ជា «អាញ្ច៍ ប៉រ រ៉ះ កា អីស អីស ត្រត់ អូ អ្យក់ យ៉ូ អើ អូ ត្រត់ ដឹង តាំប៉ើះ ទង ណោះ អុះ ត្រត់ អូ អ្យក់ យ៉ូ អើ ៧៧ ទង។

២៣ ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រៈ ពៀប ឡាក់ កា សាដាច់ ម៉ោញ ដូរ បិច យិត លៀន លូ មូត ប្រ័ត កាន លូ អើ។

២៤ ផះ អើ យិត លៀន ទី ពូ អ្យក់ ឡា ប៉ាណូស ប្រ័ត កាន ម៉ោញ ដូរ ឡាក់ ទូម លៀន អើ អូ អូ កា ប៉ុប ចំ ។។

២៥ ញាន កា ប៉ាណូស ណោះ អូ ទី លៀន សិង សាដាច់ ប្រើ អើ ប្រូ ឡា កោ លូ ប្រូ ទីប គន ទីប កាម៉ាញ្ច លូ រ៉ាស អំប៉ាស ញ៉ា ឡាក់ អើ ទី កៀ អ្យក់ លៀន សិង។

២៦ បក់ ទូម ណោះ ជន តាកុល មូប ហះ ជុង សាដាច់ លូ ឡោម សាំប៉ះ ជា "ប៉រ អីស តាប៉ាប តាប៉ុន កា អាញ្ច៍ ណើ! កូម ហិ អាញ្ច៍ ចឹង ណាំង លៀន សិង កា អីស អន់ គ្រីប ចំលូន"។

† ១៨:១៦ ១៨:១៦ ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ពេទិយ/កថា) ១៩:១៥។ ‡ ១៨:២៤ ១៨:២៤ ពៀត គុល «១០.០០០ តាឡុង» យី ម៉ាស បើ ប្រាក់ ៣.០០០.០០០ កាឡ។

២៧ សាដាច់ កា ទី ពុត តាប៉ាប តាប៉ុន កា បក់ ទូម ណោះ។ កេះណោះ អើ ប្រើ ស៊ីត អ្នក តា ដោះ។

២៨ «បក់ ទូម ណោះ ចាក ឡាច់ ឡើង ចារ ណោះ កេះ ជាឌី ប៉ាត៍ គូប បក់ ទូម អើ ១០០ លៀន កាក់ ៩ ឡាក់ អើ កា រ៉ុប ក្រីក៍ អង់កូ បក់ ទូម អើ ណោះ លូ កាប "អីស សិង លៀន អាញ ណោះ កិញ អៀ ហង រិញ"។

២៩ គូប បក់ ទូម អើ ណោះ ជន តាកុល លូ កាប ឡោម ជា "ប័រ អីស តាប៉ាប តាប៉ុន កា អាញ ណើ! កូម ហិ អាញ ចឹង ណាំង លៀន សិង កា អីស អន់ គ្រីប ចំលួន"។

៣០ ហះកា អើ អូ ចៃ អុះ ទីប រ៉ុប បក់ ទូម អើ ណោះ ចែត ខុក ទីល សិង កា អើ គ្រីប ចំលួន ឡូត។

៣១ ប៉ាណូស បក់ ប្រគី កាន អន់ទៀត ណារ ប័ប អើ ប្រគី នីណោះ យច ពុត អន់ខៃ ខាក់ អ្សក់ សារណោះ ឡាក់ រះ លូ សាដាច់។

៣២ សាដាច់ កា អើ ពីះ បក់ ទូម អើ ណោះ កេះណោះ កាប ជា "អី ទុច អូ ដាក់! អាញ អ្នក តាដោះ កា អីស កេះ យ័ះ ទូម អៀង ខាក់ កាតាម ញន កា អីស ជន តាកុល ឡោម សាំប័ះ អាញ។

៣៣ អាញ តាប៉ាប តាប៉ុន កា អីស ខាក់ ញ៉ា ត្រត់ អីស អូ អូ តាប៉ាប តាប៉ុន កា គូប អីស នីអៀ?"

៣៤ សាដាច់ អីក កាខាក់ កា ប្រើ ពូ ប្រគី បាប បក់ ទូម អើ ណោះ លើយ ទីល អើ សិង សះ។

៣៥ «ទិ កាំឡាំង អន់ដីស អា ញ៉ា អូ ចៃ អ្នក ដោះ ទិ សារ ញ៉ា ឡាក់ អុះ មី អន់ដីស ទី ប្រគី យច លូ អន់ដីស ពី អាញ ឡាក់ អៃ ពីង ប្លែង តោ អើ ចឹង ប្រគី ឡាក់ កា សាដាច់ ណោះ ដេល»។

១៩

សារ យីស៊ូ បាំងហៀន ជៃ អន់ ក្លោ អ្នក កាម៉ាញ

១ ប៉ាត់ យីស៊ូ រះ សារ អា កេះ ទិ កេះ អើ ចាក ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ ខេត យូដា លូ យួង ទៀក ទ្រូង យដាន់ ឡាក់ ប៉ាត់ ហាង តោ។

២ ទី កាំឡាំង អៀង ប៉ាណាំ គូប ចាក ពូយ អើ ហះ ចារ ណោះ អើ កា តាត់ អន់ដាក់ ពូ អីត ពូ ដេល។

៣ ណោះ ទី មូត ផាវ៉ាស៊ី ឡាក់ អំបញ្ច សាត់ លូង កៀ បិច ណាំង សារ លូ អើ។ អន់ខៃ អំបញ្ច ជា «ទីប ចាបាប ក្លោ អ្នក កាម៉ាញ ជា កាម៉ាញ ប្រគី យច យ័ះ សារ ញ៉ា កាតាម?»

៤ យីស៊ូ តើល អន់ខៃ ជា «នីចម អន់ដីស អូ ទី អាន ផាប ប៉ានីរ ប្រ័ះ ឡើង សារ អើ បាំងកើត ប៉ាណូស សាត់ ប៉ាន់ជា ពៃប? អើ បាំងកើត កាម៉ាក់ អង់កាន់

៥ លូ រះ ជា "ញន ខ អា ហង កាម៉ាក់ ឡាច់ ឡើង មើត ពី ឡាក់ អៃ អន់ខុ លូ កាម៉ាញ ទីប រ៉ុន កា គូប សោប។ ប៉ាត់ ទី គូប សោប កេះ អន់ខៃ ញៀរ ដូរ ញៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ"។

៦ អន់ខៃ អូ ត្រត់ ប៉ាណូស ញៀរ ដូរ ហង យី អន់ខៃ ញៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។ ទីល នីណោះ ជៃ អន់ បក់ ញៀ ប៉ាកុល ប៉ាកុលាយ ហង ខង ប្រ័ះ ទី អន់ អន់ខៃ ទិ ញៀរ ដូរ អៃ អន់ខុ លូ គូប កេះ»។

§ ១៨:២៨ ១៨:២៨ ១០០ លៀន កាក់ ញៀត គុល «១០០ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រគី គូប ម៉ោញ ដាវ។
* ១៩:៥ ១៩:៥ សារ អា ឡាច់ ឡើង កាលើត អង់កក់ កេះ (លោកុប្បត្តិ) ២:២៤។

៧ អង់ខែ អំប័ញ្ច យីស៊ូ ណារ៉ូ ជា «ទីល នីណោះ ខ ញ៉ា បះ រត់ ម៉ូសេ ប្រើ ក្លោ ប្រាក់ សត់ត្រា អ្នក កាម៉ាញ់?»

៨ យីស៊ូ តើល អង់ខែ ជា «ម៉ូសេ ជា នីណោះ ញន កា អង់ដីស កាង កល់ តាឡាមី † ហះកា សើត ពែ អូ ត្រត់ នីណោះ អុះ។

៩ ជា អង់កាន់ អូ ទី រ៉ាលង កល់ ក្លោ អុះ ហះកា ក្លោ អើ អ្នក កេះណោះ ទី កាម៉ាញ់ ណារ៉ូ បក់ ប្រត់ នីណោះ ឡាក់ កា អើ រ៉ាលង កល់ កាម៉ាញ់ គុល អើ ហង»។

១០ មូត សីះ តើល យីស៊ូ ជា «ទីល ក្លោ លូ កាម៉ាញ់ ទី សារ នៃវ អា ទីល នីណោះ ដៃ ទី ក្លោ កា ម៉ាញ់ ដាក់ ហ្និត»។

១១ ហះកា យីស៊ូ តើល អង់ខែ ជា «អូ ត្រត់ ប៉ាណូស ទិឌូ អូ ប្រត់ ពួយ ប៉ានីរ អង់ដីស អា † អុះ ទី ដឹង ប៉ាណូស បក់ ប្រ្ទះ អង់ ចឹង អូ ប្រត់។

១២ បក់ អង់ដា អូ អូ ទី កាម៉ាញ់ ខង អើ សាដូ ឡឹង កើត បក់ អង់ដា ណារ៉ូ អូ អូ ទី កាម៉ាញ់ ញន កា ពូ កាយ៉ោ អើ បក់ អង់ដា អូ ទី កាម៉ាញ់ កៀ ចឹង ប្រត់ ដារ ប្រ្ទះ ទី ពុត ទី ពៀក។ ពៀ អូ ប្រត់ ពួយ សារ អា ប្រត់ ពួយ ពិ»។

សារ ម៉ុត អង់ ទី ប្រ្ទះ រ៉ាំងហៃ រ៉ាំងឡា

១៣ កេះណោះ ទី ពូ ឡាក់ ជិន មូត សាស្វា ប៉ាក់ យីស៊ូ កៀ អង់ អើ សាប៉ាក់ ម៉ន អង់ កា មូត សាស្វា ណោះ ហះកា មូត សីះ កាប កា ពូ។

១៤ ហះកា យីស៊ូ កាប កា មូត សីះ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អង់ អង់ខែ ពិះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្ទះ រ៉ាំងហៃ រ៉ាំងឡា»។

១៥ កេះណោះ យីស៊ូ សាប៉ាក់ ទី មូត សាស្វា ណោះ ហង កេះ ៗ អើ ចាក ឡាក់ ឡឹង ចារណោះ។

១៦ ផះ ណោះ ទី កាម៉ាក់ ម៉ោញ ដូវ ម៉ុត អំប័ញ្ច លូ យីស៊ូ ជា «ណែយូ! អាញ ត្រត់ ប្រត់ ដាក់ នី ចម កៀ ទី អាញ អ្វៃ រីស លើយ?»

១៧ យីស៊ូ តើល អើ ជា «ញ៉ា ត្រត់ អីស អំប័ញ្ច ឡឹង សារ ប្រត់ ដាក់ នី អៀ? ទី ដឹង ប្រ្ទះ បិកកា តយ ហង ឡាក់ ដាក់។ ហះកា ជា អីស បិច ទី អាញ អ្វៃ រីស លើយ អីស ត្រត់ ប្រត់ ពួយ ចាបាប់ ប្រ្ទះ»។

១៨ អើ អំប័ញ្ច ជា «ចាបាប់ នី ចម អង់ដា?» យីស៊ូ រះ កា អើ ជា «អូ អង់ ប៉ាន់តោ ប៉ាណូស អូ អង់ រ៉ាលង កល់ កាម៉ាញ់ អូ អង់ អង់តុង រ៉ាត មិះ ពូ អុះ អូ អង់ កាប ពូង ប្លាច ប្រត់ អង់ កា ពូ ត្រត់ ថុត

១៩ ត្រត់ អ្សិល កូត មើត ពិ ត្រត់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ ទៅ S»។

២០ កាម៉ាក់ ណោះ តើល ជា «សារ ទី អា អាញ ប្រត់ ពួយ កេះ អ្វៃ សារ ញ៉ា ណារ៉ូ?»

២១ យីស៊ូ តើល អើ ណារ៉ូ ជា «ជា អីស បិច កា ដាក់ កាខាក់ ហត់ ចាក ឡាក់ ប្រូ រ៉ាស អំប៉ាស មិះ អីស អង់ ទី កេះណោះ អ្សក់ លៀន ជែក អង់ កា មូត ថុក ញ៉ាក់ តាបាយ កាសត់។ ប្រត់ នីណោះ អីស ចឹង ទី រ៉ាស អំប៉ាស អ្វៃ ពឹង ប្លែង។ កេះ ប្រូ រ៉ាស ជែក លៀន កា ពូ កេះ ៗ ឡាក់ ពួយ អាញ ពិ»។

† ១៩:៨ ១៩:៨ តាម ចាបាប់ ជា ក្លោ បិច អ្នក កាម៉ាញ់ អើ ត្រត់ ប្រាក់ សត់ត្រា កៀ អង់ ពូ អូ អង់តត់ ជា អើ អ្នក តាទិច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ៉ូ។ † ១៩:១១ ១៩:១១ ប៉ានីរ អង់ដីស អា ពិន ព្រៃ នី អៀ កា ត្រត់ ដេលះ ប៉ានីរ អាញ អា។ S ១៩:១៩ ១៩:១៨-១៩ ប៉ះ ហៃ សារ ឡាក់ (និក្ខមន៍) ២០:១២-១៦; ចាបាប់ មូត លេវី (លេវីនីយ) ១៩:១៨។

២២ សាត់ កាម៉ាក់ ណោះ កាតាំង យីស៊ូ ជា នីណោះ អើ ចាក ឡាច់ ទីប អុក ពុត អើ អូ ប្រឹក្ច ពួយ អុះ ខង អើ ទី វ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ កា កាប លូ មូត សីះ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ប្រ្រើះ ប៉ាតូរង ញ៉ាក ខាក់ ម៉ុត អន់ ទី ប្រ្រើះ រ៉ាំងហៃ រ៉ាំងខ្យា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស ណាវ៉ូ ជា ទុង កាប៉ូរ * ម៉ុត ពួយ ត្រោម ប៉ាអង់ ប្រ្រើ ណោះ ឡាម៉ត់ ឡើង បក់ ប្រ្រើះ ប៉ាតូរង ម៉ុត អន់ ទី ប្រ្រើះ រ៉ាំងហៃ រ៉ាំងខ្យា។»

២៥ ផះ មូត សីះ កាតាំង អើ ជា នីណោះ ហ៊ែង ខាក់ អន់ខៃ អូ ហ្លួង ឡើង សារណោះ †។ ណោះ ហង អន់ខៃ អំបញ្ច ជា «ទីល នីណោះ ញើ ចឹង វ៉ារ៉ាច់ ឡាកោ?»

២៦ យីស៊ូ ហៃ អន់ខៃ កេះណោះ កាប ជា «សារ អា ប៉ាណូស ប្រឹក្ច អូ អុះ ហះកា ប្រ្រើះ ទី អំ វ៉ាញ អូ ប្រឹក្ច ត្រីប សារ»។

២៧ ពេត្រុះ តើល យីស៊ូ ជា «អីស បំបំ កេះ ញើស អា អ្នាត ត្រីប កាណាត់ មះ ញើស ភៀ ចាក ពួយ អីស ទីល នីណោះ ញើស ចឹង ទី កាណាត់ ញ៉ា អន់ដា?»

២៨ យីស៊ូ តើល មូត សីះ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ប៉ាត់ អ្នែ ពីង អង់កក់ កេះ ណាវ ទៀ ណោះ ប៉ាណូស អាញ ចឹង អង់អ្នែ ពីង ត្រេ សាដាច់ ទីប ទី អំវ៉ាញ អីញ។ អន់ដីស ឡាក់ ចាក ពួយ អាញ អា កា ចឹង អង់អ្នែ ពីង ត្រេ សាដាច់ ទី ១២ និះទៅ ដេល លូ ចឹង រ៉ាំងហៃ ផ្លង់ រ៉ាច់ សុនសាត អ៊ីស្រាអែល ទី ១២ ផ្លង់ ណោះ ដេល។

២៩ ញើ សាឡាក់ អ្នាត អុះ មី ហី ក្រាន មើត ពី គន សោ លើ មីរ ស្រើ ញុន កា ចាក ពួយ អាញ ប៉ាណូស ណោះ ចឹង ទី ណាវ៉ូ ម៉ោញ កើត ១០០ លូ ចឹង ទី អាញ អ្នែ វីស លើយ។

៣០ ហះ កិញអៀ អា ទី កាំឡុង បក់ អន់ទ្រូល អៀង ចឹង កេះ អន់តីត កាំឡុង បក់ អន់តីត អៀង ដេល ចឹង កេះ អន់ទ្រូល ឡុត»។

២០

១ «ខង សារ រ៉ាំងហៃ រ៉ាំងខ្យា មះ ប្រ្រើះ ញើប ឡាក់ កា តាំងឡា មីរ ម៉ោញ ដូរ អើ ចាក ឡាច់ ឡើង ហី ឡើង កាំលី ផុងម៉ាំង ភៀ ឡាក់ ណាំង ច្បាល់ ពូ ប្រឹក្ច ង៉ារ កា អើ ពីង មីរ ប្លៃ អង់កាច។

២ អើ តម អន់ លៀន កា ពូ កាណុង ម៉ោញ ង៉ារ ម៉ោញ កាក់ * កេះណោះ អើ ប្រើ ពូ ឡាក់ ប្រឹក្ច ង៉ារ ប៉ាត់ មីរ អើ។

៣ ប៉ាត់ ទីល មង អញសីន កាំលី អើ ចាក ណាវ៉ូ បំបំ ប៉ាណូស អន់ដា អ្នែ រតាឡាត អូ ទី ង៉ារ ប្រឹក្ច ក៏។

៤ អើ រ៉ះ កា ពូ ជា "បាត់ អន់ដីស ប៉ាណាំ តូប ឡាក់ ប្រឹក្ច ង៉ារ ប៉ាត់ មីរ អាញ តោ វិញ អាញ ចឹង ច្បាល់ អន់ដីស អន់ ត្រត់"។

៥ ពូ កា ប៉ាណាំ តូប ឡាក់ តាទីច។ ប៉ាត់ ទីល ង៉ារ បង់ លូ មង ប៉ែង កាដាច អើ ចាក ណាំង ប៉ាណូស ណាវ៉ូ អើ ច្បាល់ ឡាក់ កា ពូ អន់ទ្រូល ពៃ ដេល។

៦ ប៉ាត់ ទីល មង ប៉ាតាមី កាដាច អើ ចាក ណាវ៉ូ បំបំ បក់ អន់ដា អ្នែ រតាឡាត។ អើ អំបញ្ច ពូ ជា "ញ៉ា ត្រត់ អន់ដីស អ្នែ ហះ អា ឡើង កាំលី តាបម៉ាំង អូ ប្រឹក្ច ញ៉ា នីអៀ?"

* ១៩:២៨ ១៩:២៨ កាប៉ូរ ញើត គុល «អុត»។ † ១៩:២៨ ១៩:២៨ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រ្រើះ ពិច ថៃ បក់ ណោះ ចឹង កេះ ប្រ្រើះ ប៉ាត្រង ហង។ * ២០:២ ២០:២ ម៉ោញ កាក់ ញើត គុល «ម៉ោញ ខៃណាវ៉ូ» យី ខា ប្រឹក្ច តូលី ម៉ោញ ង៉ារ។

៧ ពួកគេទាំងអស់ ឮ ពាក្យ ដ៏ ល្អ ណាស់ ថា "ខ្ញុំ មិន ចង់ ទៅ ទៀត ទេ ប្រើ កម្លាំង ខ្លាំង ទេ"។ ក៏ ពេល ពេល ដ៏ ល្អ ណាស់ ក៏ ជា "ហត់ អស់ ជើង ឡា ប្រើ កម្លាំង ខ្លាំង ម៉ែ អាញ តោ ពិ"។

៨ ប៉ាត់ ទីល កាដាច តាំង ឡា ម៉ែ រ៉ះ កា បក់ ចឹក លៀន ជា "ហត់ អើ ម្នាក់ ប្រើ កម្លាំង ខ្លាំង ពិ។ ក៏ ពេល ពេល អើ បើក លៀន កា អន់ ខ្លាំង អើ បើក ឡើង បក់ ម៉ុត ប្រើ កម្លាំង អន់ តិក ឡើង ពូ លើ យី ទីល បក់ ម៉ុត ប្រើ កម្លាំង អន់ ខ្លាំង ពូ"។

៩ ម្នាក់ បក់ ម៉ុត ប្រើ កម្លាំង មង ប៉ាតាម កាដាច អន់ ខ្លាំង ទី លៀន ម៉ោញ ដូរ ម៉ោញ កាក់។

១០ ម្នាក់ បក់ ម៉ុត ប្រើ កម្លាំង អន់ ខ្លាំង ឡើង ពូ កា ពិះ ដេល អន់ ខ្លាំង សាមី កា ចឹង ទី លៀន រៀង ឡើង ពូ ហង ខង ម៉ុត ប្រើ កម្លាំង អន់ ខ្លាំង ពូ ហះ កា អន់ ខ្លាំង ទី ម៉ោញ ដូរ ម៉ោញ កាក់ ឡាក់ កា ពូ ដេល។

១១ អន់ ខ្លាំង អ្នក លៀន ទីប កាប វ៉ាបឹក វ៉ាចប់ កា តាំង ឡា ម៉ែ រ៉ះ

១២ "ម្នាក់ បក់ ពិះ អន់ តិក អន់ ខ្លាំង ប្រើ កម្លាំង ដឹង ម៉ោញ មង ឡាក់ ហះ កា អើ ស អន់ លៀន កា អន់ ខ្លាំង សាមី លូ ញីន ដេល ឡាក់ ប្រើ កម្លាំង តាត តុ ឡើង កាំលី តាប ម៉ាង"។

១៣ តាំង ឡា ម៉ែ រ៉ះ កាប លូ បក់ ប្រើ កម្លាំង ម៉ោញ ដូរ ណោះ ជា "អី ចាង់ អាញ អូ ទី ប៉ាង លំ អើ ស អុះ។ អើ ស ទៅ កម ប្រើ កម្លាំង កា អាញ កាណាង ម៉ោញ ដាវ ម៉ោញ កាក់ ត្រត់ ញ៉ា អូ?"

១៤ ហត់ អ្នក លៀន អើ ស ប្រើ កម្លាំង អា ឡាច់ ចាក ពិ អាញ បិច អន់ កា ម្នាក់ បក់ ពិះ អន់ តិក សា ម៉ែ លូ អើ ស ដេល។

១៥ នី ចម អាញ អូ ទី ចាបាប អ្នក លៀន ម៉ះ អាញ ប្រើ កម្លាំង តាម ពុត អាញ បិច ប? លើ កា អើ ស សាណឹង កា អាញ ដាត់ ពុត កា ពូ ប?"

១៦ នែវ អា ទី កាំឡាង បក់ អន់ ខ្លាំង ចឹង កេះ អន់ តិក កាំឡាង បក់ អន់ តិក ដេល ចឹង កេះ អន់ ខ្លាំង ឡាក់"។

សារ មើត យ៉ាកុប លូ យូហាន ប៉រ ឡើង យីស៊ូ

១៧ ផះ យីស៊ូ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម អើ ប៉ាណាំ ទីប សិះ ទី ១២ ដូរ ចាក ចាំង ហាយ គ បើត ឡើង ពូ។ រទ្រង អើ រ៉ះ កា អន់ ខ្លាំង ជា

១៨ «កិញ អៀ អា ពិន ផះ ចាក ឡា ប៉ាត់ មៀង យេរូសាឡឹម។ ប៉ាត់ ទីល ប៉ាត់ ណោះ ទៀ ពូ ចឹង រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រើ លូ ម្នាក់ ណែយ ប៉ាង ហៀន ចា បាប។ អន់ ខ្លាំង ចឹង តាត ស៊ិន អន់ អាញ តោ។

១៩ អន់ ខ្លាំង ចឹង ជីន អាញ អន់ កា ម្នាក់ សុន សាត អន់ ទៀត ក្បើ អន់ ម្នាក់ ណោះ កាប ប៉ាឡែវ កា អាញ ទីប ពិត ប្រើ កម្លាំង បាប អាញ កេះ ណោះ ប៉ង ប៉ាន់ តោ អាញ ពឹង អ្វីង គឹង ហះ កា ប៉ែង ដាវ ឡើង ណោះ ប្រើ ចឹង តាត អង់ រ៉ុស សីត អាញ ណាវ»។

២០ កេះ ណោះ កាម៉ាញ សេបេដ ប៉ាណាំ គន អើ ពៀរ ដូរ ម៉ុត កាដាប សាំប៉ះ ហះ ដុង យីស៊ូ ក្បើ បិច ប៉រ សារ ញ៉ា ម៉ោញ។

២១ យីស៊ូ អំបញ អើ ជា «អើ ស បិច អន់ អាញ ប្រើ កម្លាំង នី ចម?» អើ តើល ជា «ប៉ាត់ អើ ស ប្រើ កម្លាំង សា ដាច់ អន់ ទៀ ប៉រ ហះ អើ ស ប្រើ គន អាញ ពៀរ ដូរ អា អ្វី អន់ ខ្លាំង លូ អើ ស ពឹង ចារ អំបញ អើ ញ ណើ ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំង អៀ អើ ស»។

២២ យីស៊ូ តើល អន់ខែ ជា «អន់ដីស បើ ហ្នឹង ឡើង សារ អន់ដីស ប៉រ ណោះ អុះ។ អន់ដីស ខិន ប អ្យក់ សារ អាញ ចឹង ទី ?[†]» អន់ខែ តើល ជា «ញីន ខិន ដេល»។

២៣ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ។[‡] ហះកា សារ ម៉ោញ ប៉រ អ្នែ តែង សាម៉ា ម៉ោញ ប៉រ តែង សាំងអ្សា ណោះ អូ ត្រត់ អាញ អុះ ត្រត់ អន់ សារ ណោះ យី ពី អាញ ទ្រៀម អន់ កេះ។»។

២៤ ផះ មូត សីះ ១០ ដូវ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ខែ អីក ខាក់។

២៥ យីស៊ូ អើ ពីះ មូត សីះ អើ កេះណោះ អើ ជា «អន់ដីស ទិដ្ឋ អូ កេះ សុនសាត អន់ទៀត មូត ក្រាត់ រាំងហៃ អន់ខែ ជិះ ចតី ប៉ាសុន ខាក់ លូ មូត ប្រឹក ម៉ែត ក្រាត់ អន់ខែ កា យរ ពូ តាម ពុត ម៉ះ អន់ខែ ដេល។

២៦ អន់ដីស អា អូ ត្រត់ នីណោះ អុះ។ បក់ ញើ បិច ប្រឹក តីស បក់ ណោះ ត្រត់ ប្រឹក ចិ ពុត ចិត យរ លូ កាំឡាំង។

២៧ បក់ ញើ បិច ប្រឹក ម៉ែត អន់ដីស បក់ ណោះ ត្រត់ ប្រឹក ទុច អន់ដីស។

២៨ ឡាក់ កា ប៉ាណូស អាញ ពីះ អូ ត្រត់ ប្រើ ពូ ប្រឹក ង៉ារ អន់ កា អាញ អុះ យី អាញ ពីះ ប្រឹក ង៉ារ អន់ កា ពូ លូ អន់ ឡាកោ អាញ កៀ តើ ហ្វាយ ឡាច ពូ អៀង»។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២៩ ឡែង ឡើង ណោះ ផះ យីស៊ូ លូ សីះ អើ ចាក ឡាច ឡើង មៀង យេរីខូ ទី ប៉ាណូស អៀង គុចៗ ប៉ាណាំ គូប ចាក ពូយ អើ។

៣០ ផះ ណោះ ទី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ញើរ ដូវ អង់អ្នែ ហះ សានែង ទ្រង់។ សាត់ អន់ខែ កា តាំង ពូ ជា យីស៊ូ ចាក ទ្រង់ ណោះ អន់ខែ ឡង ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដា រឹត! ប៉រ អីស តាប៉ាប តាប៉ុន កា ញីន ណើ»។

៣១ ទី កាំឡាំង អៀង ទីប អូ អន់ អន់ខែ កាប ហើង ណោះ ហង អន់ខែ ឡង ហើង ម៉ែៗ កាខាក់ ជា «អី ពី តាំងឡា ឡាក់ ផ្លង់ រ៉ាច់ សាដាច់ ដា រឹត ប៉រ តាប៉ាប តាប៉ុន កា ញីន ណើ»។

៣២ យីស៊ូ តារ ឡូត អើ អន់ខែ ពីះ ប៉ាត់ អើ កេះណោះ អំបញ ជា «អន់ដីស បិច កា អាញ ប្រឹក នីចម៍?»

៣៣ អន់ខែ តើល យីស៊ូ ជា «អី ពី តាំងឡា ប៉រ អីស តាត់ តាតារ ម៉ាត់ កា ញីន ណើ»។

៣៤ យីស៊ូ តាប៉ាប តាប៉ុន កា អន់ខែ ខាក់ កេះណោះ អើ សាប៉ាត់ ម៉ាត់ អន់ខែ ជាឌី តាតារ ឡូត ហៃ ប៉ប ហង។ អន់ខែ កា ចាក ពូយ យីស៊ូ ដេល។

២១

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ូ លូ មូត សីះ ចាក ក្យាម ទីល មៀង យេរូសាឡឹម កេះ។ ទីល ស្រុក បេតផាសេ ហះ ជុង ប៉ានីម តើម អូលេវ យីស៊ូ ប្រើ សីះ អើ ញើរ ដូវ ចាក អន់ទ្រួល

† ២០:២២ ២០:២២ អន់ដីស ខិន ប អ្យក់ សារ អាញ ចឹង ទី ? ញើត គុល «អន់ដីស ខិន ប អែត ចក អាញ ត្រត់ អែត អា?»។
‡ ២០:២៣ ២០:២៣ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល ញើត គុល «អន់ដីស ចឹង អែត ចក អាញ ដេល»។

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡាំ ប៉ាក់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង បប់ ពូ កត់ ម៉ែត លៀ លូ គន អើ។ អន់ដីស រ៉ុស លៀ ទី ពៀរ ណោះ អ្សក់ អន់ កា អាញ ប៉ាក់ អា។

៣ ជា ពូ ជា កា អន់ដីស ត្រត់ រ៉ះ ជា "ពី តាំងឡា ញីន តងកាន អន់ខែ"។ ណោះ ពូ ចឹង អន់ កា អន់ដីស ឡូត»។

៤ សារ អា កើត ពី៖ ភ្នៅ តាត់ អង់កេ៖ សារ ប្រ្ទ៖ បិកកាតយ័ ទី រ៉ះ កា វ៉ាតិយ ប្រ្ទ៖ ពៃ ផា៖

៥ «ហត់ រ៉ះ កា ប៉ាសុន ពីង មៀង ស៊ីយ៉ុន * ជា
ហៃ តោ សាដាច់ អន់ដីស ពី៖ ណាំង អន់ដីស កេ៖
អើ ពុត ឡាអត់ ខាក់
អើ ជិះ លៀ អើ អ្នែ ពីង អង់កក់ គន លៀ»។†

៦ មូត សិះ ពៀរ ដួរ កា ប៉ាណាំ គូប ចាក ប្រ័តិ ពូយ ប៉ានីរ យីស៊ូ រ៉ះ ណោះ ហង។

៧ កេ៖ណោះ អន់ខែ ទុង ឡាំ ម៉ែត លៀ លូ គន អើ ទីប អ្សក់ អារ ត្រាក់ ពីង អង់កក់ លៀ អន់ កា យី ស៊ូ ជិះ។

៨ ផ៖ ណោះ ទី មូត ប៉ាសុន សួន អៀង ប៉ាណាំ គូប រ៉ុស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ រ៉ាំង អ្សា អ៊ឹង ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភ្នៅ ហាប់ អើ។

៩ ទី កាំឡាំង បក់ ចាក ពូយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ដ៊ុរ តាំងហើ ជា «ហូសាណា ផ្លង់ រ៉ា ចំ សាដាច់ ដារីត! អន់ ប្រ្ទ៖ បិកកាតយ័ ជិន អន់ សារ ដាត់ កា អីស ឡាក់ ពី៖ ប៉ាតាង អើ។ ហូ សាណា ប៉ានេ ប្រ្ទ៖ អ្នែ ពីង ប្លែង ចាំងហឹត កាខាក់»។

១០ ប៉ាក់ យីស៊ូ ម៉ុត កាណុង មៀង យេរុសាឡឹម កេ៖ មូត ប៉ាសុន អ្នែ កាណុង មៀង ណោះ កា ទី សារ វ៉ាចក់ វ៉ាចល់ ទីប ពូ អំប័ញ្ច ជា «ពៀ អើ អា ?»

១១ មូត ប៉ាសុន បក់ ចាក ពូយ អើ អន់ខែ តើល ជា «ប៉ាណូស អា យី វ៉ាតិយ ប្រ្ទ៖ សិច យីស៊ូ ពី៖ ឡឹង ស្រុក ណាសាវែត ខេត កាលីឡេ»។

១២ កេ៖ណោះ យីស៊ូ ចាក ម៉ុត កាណុង វ៉ាបឹង រ៉ាំង រ៉ាម៉ះ ប្រ្ទ៖ ទ្រុះ ឡាច មូត ប្រូ ប្រី រឡាន រ៉ាំង រ៉ាម៉ះ ណោះ។ អើ តាឡាក់ អ្នាត គ្រេ ចារ ពូ តូរ លៀន លូ គ្រេ ចារ ពូ អង់អ្នែ ប្រូ អន់តើប។

១៣ អើ កាប កា ពូ ជា «កាណុង ផាប ប៉ានីរ ប្រ្ទ៖ ទី ច្រាក់ រ៉ះ ជា "ហិ អាញ យី ចារ សារ វ៉ាប ម៉ន់ អើ អាញ" ៩ ហះកា អន់ដីស អ្សក់ ហិ អា ប្រ័តិ ចារ មូត អន់តុង អន់ទូក * »។

១៤ កេ៖ណោះ ទី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ លូ ប៉ាណូស កាជក ប៉ាណាំ គូប ឡាំ ណាំង យីស៊ូ អ្នែ កាណុង វ៉ាបឹង រ៉ាំង រ៉ាម៉ះ។ យីស៊ូ កា តាត់ អន់ដាត់ អន់ខែ ទីទូ។

១៥ ហះកា មូត ម៉ែត ត្រាក់ រ៉ាម៉ះ ប្រ្ទ៖ លូ ណែយូ បាំងហៀន ចាបាប អឹក ខាក់ ផ៖ អន់ខែ បប់ យីស៊ូ ប្រ័តិ សារ កេង ខាក់ លូ កាតាំង មូត សាស្វា ឡុង រឡាន រ៉ាំង រ៉ាម៉ះ ជា «ហូសាណា ផ្លង់ រ៉ា ចំ សាដាច់ ដារីត»។

* ២១:៥ ២១:៥ មៀង ស៊ីយ៉ុន យី មៀង យេរុសាឡឹម ណោះ ហង។ † ២១:៥ ២១:៥ សារ អា ឡាច ឡឹង សាករី ៩:៩។
‡ ២១:៩ ២១:៩ ហូសាណា ពៀត សុនសាត ហេព្រី ទី ណា ជា «ប៉ានេ» លើ «បំរ តង់ ញីន ណា»។ § ២១:១៣ ២១:១៣ សារ អា ឡាច ឡឹង អេសាយ ៥៦:៧។ * ២១:១៣ ២១:១៣ បំរ ហៃ យេអេម៉េ ៧:១១។

១៦ អន់ខែ អំបំញូ លូ យីស៊ី ជា «អីស កាតាំង ប ម្នក សាស្តា ឡុង ជា ណោះ?» យីស៊ី តើល ជា «អាញ កាតាំង កេះ។ កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "អី ប្រ្លឹះ បិកកាតយ អីស ប្រ្លឹក អន់ ម្នក សាស្តា ចិ កាប ប៉ានេ អីស"។ ញ៉ា អន់ដីស អូ ឃើយ អាន ប សារ ណោះ?»

១៧ កេះណោះ យីស៊ី អ្នក អន់ខែ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាក់ ស្រុក បេតថានី ដំ ពីង ស្រុក ណោះ ម៉ោញ ម៉ាង។

១៨ ប៉ាក់ កាំលី យីស៊ី វិល សីត ប៉ាក់ មឿង ណារូ ផះ អើ ចាក ណោះ អើ កា ឡា យ៉ុត។

១៩ រទ្រង ណោះ អើ បំប តើម ប្រា ម៉ោញ តើម អើ ម៉ុត ហៃ អូ បំប ទី ថ្លៃ ទី ដឹង ហ្វា ដោះ អើ កាប ជា «អូ អន់ អីស ទី ថ្លៃ ណារូ ហង»។ ជាឌី តើម ប្រា ណោះ កា ឡាយ៉ោ តោ ឡូត។

២០ ម្នក សីរៈ បំប នីណោះ អន់ខែ ញម ខាក់ លូ កាប ជា «ញ៉ា ត្រក់ តើម ប្រា អា តាឡូ កា ឡា យ៉ោ តោ ឡូត នីអៀ អ៊ុះ?»

២១ យីស៊ី តើល អន់ខែ ជា «អាញ បំ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស សៀ អូ ទី សង់សៃ អន់ ដីស ប្រ្លឹក អូ និះទៅ ដេល។ អូ ជា អុះ ក្រាន់ កា ប្រ្លឹក អន់ កា តើម ប្រា ឡាយ៉ោ តោ យ្លឹះ អន់ ដីស ជា កា ប៉ានីម អា "ហាក់ អីស ឡាច់ ឡឹង ចារ អា ឡា ឡា ពីង ទៀក សាឡីត សាឡាយ តោ ឡូត" ណោះ អើ ចឹង ប្រ្លឹក ពូយ តាទីច។

២២ សារ ញ៉ា កាតាម ជា អន់ដីស ម៉ន់ បំ រ៉ះ សៀ ជា ចឹង ទី ណោះ អន់ដីស ចឹង ទី តាទីច។

២៣ កេះណោះ យីស៊ី ចាក ម៉ុត កាណុង រ៉ាំបឹង រ៉ោង រ៉ាម៉ះ ប្រ្លឹះ ផះ អើ អ្នក បាំងហៀន ពូ ទី ម្នក ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ លូ ម្នក ក្រាក់ រ៉ាំងហៃ មឿង ពីរ ប៉ាក់ ចារ អើ។ អន់ខែ អំបំញូ អើ ជា «អីស ប្រ្លឹក ង៉ារ ទិ អា អេង អំរាញ ញ៉ា? ញើ ប្រើ អីស ប្រ្លឹក ង៉ារ អា?»

២៤ យីស៊ី តើល អន់ខែ ជា «អាញ បំ អំបំញូ សារ ម៉ោញ ហះ អន់ដីស ដេល។ ជា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ ប្រើ អាញ ប្រ្លឹក ង៉ារ ទិ អា ដេល»។

២៥ កេះណោះ អើ អំបំញូ ជា «ញើ ប្រើ យូហាន បាំងហុំ ពូ? ប្រ្លឹះ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច?» អន់ខែ កា កាប លូ គូប ជា «ជា ពិន ជា ប្រ្លឹះ ប្រើ រក់ យូហាន ប្រ្លឹក ណោះ អើ ចឹង ជា កា ពិន "ញ៉ា ត្រក់ អន់ដីស អូ សៀ អើ?"

២៦ ជា ពិន ជា ប៉ាណូស ប្រើ រក់ យូហាន បាំងហុំ ពូ អ្នក កា ម្នក ប៉ាសុន អីក កា ពិន ខង អន់ ខែ ទិឌូ សៀ ជា យូហាន យី រ៉ាតិយ ប្រ្លឹះ»។

២៧ ណោះ ហង អន់ខែ តើល យីស៊ី ជា «ញើស អូ អូ អុះ»។ កេះណោះ យីស៊ី កា តើល ប៉ានីរ អន់ ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ ប្រើ អាញ ប្រ្លឹក ង៉ារ ទិ អា។

២៨ «អន់ដីស យីត នីចម ជា ទី កាម៉ាក់ ម៉ោញ ដូរ អើ ទី គន ញើ ដូរ កេះណោះ អើ រ៉ះ កា គន ឡោង ទ្រៀ ជា "អី គន ង៉ារ អា អីស ឡា ប្រ្លឹក ង៉ារ ប៉ាក់ ម៉ុរ ថ្លៃ អង់កាច អាញ វិញ"។

២៩ គន អើ ណោះ តើល ជា "អាញ អូ ថៃ ឡា អុះ" ហះកា ប៉ាក់ អន់តីត អើ រើ ពុត ឡា ប៉ាក់ ម៉ុរ ដេល។

៣០ កេះណោះ អើ កាប និះទៅ កា គន ស្រុច ណារូ។ គន ណោះ តើល ជា "អី ពី អាញ ចឹង ឡា" ហះកា អើ អូ ឡា អុះ។

† ២១:១៦ ២១:១៦ សារ អា ឡាច់ ឡឹង ជាប់ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក តម្កើង) ៨:២។ ‡ ២១:១៩ ២១:១៩ កាណុង ជាប់ ប៉ានីរ ប្រ្លឹះ តើម ប្រា យី ពូ កាប ប៉ានីរ ឡឹង សុនសាត អ៊ីស្រាអែល។

៣១ ទីល នីណោះ គន ពៀរ ដូរ ណោះ គន អើ ចំ ប្រឹក្ច ព្យយ ពុត ពី អើ ?» អន់ខែ តើល ជា «គន ឡោងទ្រៀ»។ យីស៊ូ កាប ជា «អាញ បរ រះ កា អន់ដីស តាទីច ជា មូត អង់កាន់ ម៉ាលេង លូ មូត អ្យក់ រ៉ាបៃ អន់ខែ ពៀប ឡាក់ កា គន ឡោងទ្រៀ ណោះ អន់ខែ ចឹង ទី ប្រឹះ បិកកាតយ រ៉ាងហៃ រ៉ាងខ្យា ហះកា អន់ដីស អូ ទី អុះ

៣២ ខង យូហាន ពីះ អន់តត់ ប៉ាតោ កា អន់ដីស អន់ ចាក ទ្រង ដាក់ ហះកា អន់ដីស អូ សៀ អើ អុះ។ កាប៉ាច មូត អង់កាន់ ម៉ាលេង លូ មូត អ្យក់ រ៉ាបៃ អន់ខែ សៀ អើ។ យីះ អន់ដីស ទី បំប៉ សារ ទី អា កាតាម ហះកា អន់ដីស អូ ទី ប៉ិនពែង ពុត ពៀក សៀ អើ អុះ។

សារ ប៉ាន់ដីប លូ សារ ពូ រ៉ាងហៃ មីរ ថ្លៃ អង់កាច

៣៣ «បរ អន់ដីស សាំយ៉ាង សារ អាញ ចឹង កាប ប៉ាន់ដីប ម៉ោញ ណារ៉ូ។ ទី តាំងឡា មីរ ម៉ោញ ដូរ ប្រឹក្ច មីរ តប់ តើម អង់កាច។ អើ ប្រឹក្ច រ៉ាបឹង ជុំ មីរ លូ ប្រឹក្ច ចារ រ៉ូត ថ្លៃ ដេល។ កេះណោះ អើ ប្រឹក្ច បើក ជៀរ ម៉ោញ។ ឡេង ឡឹង ណោះ អើ អន់ ពូ រ៉ាងហៃ ជែក។ កេះណោះ អើ ចាក ឡា ប៉ា ត់ ចាំងហាយុត។

៣៤ ប៉ាត់ ទីល ថុន ថ្លៃ អង់កាច ទុំ កេះ អើ ប្រើ មូត ទុច អើ ឡា ប៉ាត់ មូត រ៉ាងហៃ មីរ ណោះ ភៀ អ្យក់ ចានែក ម៉ះ អើ។

៣៥ ហះកា មូត បក់ រ៉ាងហៃ មីរ អើ ណោះ ប៉ាណាំ គូប រ៉ុប មូត ទុច អើ ណោះ ពូ ពីត ម៉ោញ ដូរ ម៉ោញ ណារ៉ូ ពូ ប៉ាន់តោ ម៉ោញ ដូរ ណារ៉ូ ពូ ហីរ លូ អំហ្គោ។

៣៦ តាំងឡា មីរ ប្រើ ទុច អើ អន់ទៀត អៀង ដូរ ឡា ណារ៉ូ ហះកា មូត បក់ រ៉ាងហៃ មីរ អើ ណោះ ប៉ាណាំ គូប ប្រឹក្ច កា មូត ទុច អើ ណោះ និះទៅ ណារ៉ូ។

៣៧ ប៉ាត់ អន់តីត តាំងឡា មីរ ប្រើ គន កាម៉ាក់ អើ ទៅ ឡុត ឡា ប៉ាត់ មូត បក់ រ៉ាងហៃ មីរ អើ ណោះ ខង អើ យីត ជា ពូ ចឹង អៀល កូត ហង កា គន អើ ណោះ។

៣៨ ហះកា មូត បក់ ក្យាត់ រ៉ាងហៃ មីរ ណោះ ផះ អន់ខែ បំប៉ គន កាម៉ាក់ អើ ពីះ អន់ខែ កាប លូ គូប អន់ខែ ជា "បក់ អា ហង ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ មីរ អា ! ពី ពិន ប៉ាន់តោ អ្នាត អើ ម៉ាត់ ចឹង ទី មីរ អា កា ពិន"។

៣៩ អន់ខែ កា រ៉ុប គន កាម៉ាក់ តាំងឡា មីរ ណោះ ទុង អូស អ្យក់ ឡា ប៉ាត់ ហះ អន់ទ្រីល មីរ ថ្លៃ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។

៤០ ទីល នីណោះ ប៉ាត់ តាំងឡា មីរ ឡា អើ ទៅ ឡុត នីចម អើ ចឹង ប្រឹក្ច កា មូត បក់ រ៉ាងហៃ មីរ អើ ណោះ ?»

៤១ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រឹះ តើល ជា «អើ ចឹង ប៉ាន់តោ អ្នាត មូត ប៉ាអ្យប ខួយ ណោះ អូ តា ប៉ាប តាប៉ុន អុះ។ កេះណោះ អើ ចឹង ប្រើ ពូ អន់ទៀត ណារ៉ូ រ៉ាងហៃ ជែក មីរ ណោះ យី អើ ចឹង ណារ៉ាង ប៉ាណូស ចំ ឡាក់ ដាក់ ត្រង់ ចឹង ជែក ចានែក ថ្លៃ អង់កាច អន់ កា អើ ប៉ាត់ ថ្លៃ អង់កាច ទុំ ទៀ»។

៤២ យីស៊ូ តើល អន់ខែ ជា «អន់ដីស អូ យើយ អាន ប សារ កាប កាណុង ផាប់ ប៉ានីរ ប្រឹះ ផាះ

អំហ្គោ មូត រ៉ាគីយ ហី ហីរ អ្នាត
កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ។ S

S ២១:៤២ ២១:៤២ សារ អា យីស៊ូ កាប ពៀប ឡឹង ឡុត អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។

ប្រ្រឹះ បិកកាតយ័ ប្រឹក្រី សារ កេង ខាក់ អា
ប្រឹក្រី អន់ ប៉ាណូស ពិន ហៃ ញម ខាក់ *។

៤៣ ទីល នីណោរ៖ អាញ រ៉ះ កា អន់ដីស ប្រ្រឹះ បិកកាតយ័ ចឹង អ្នក អូ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ហង់។ អើ ចឹង រ៉ាំងហៃ សុនសាត អន់ទៀត ណារ្គ ឡាក់ ចឹង ប្រឹក្រី ត្រត់ លូ សារ អើ រ៉ាំងហៃ រ៉ាំង ខ្យា។

៤៤ ញើ ឡិ ត្រត់ ពឹង អំហ្គោ ណោះ ប៉ាណូស ណោះ ចឹង ឡាក ឡាកាច់ ខូច ខាច ខាក់ ឡូត ហះ កា ផា អំហ្គោ ឡិ ត្រត់ ពឹង ប៉ាណូស ចំ អំហ្គោ ចឹង ក្លាញ តៅ ឡូត»។

៤៥ ម្នក ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ម្នក ផា រ៉ាស៊ី កាតាំង យីស៊ូ កាប ប៉ាន់ដីប នីណោរ៖ អន់ខែ អូ អន់តត់ ផា អើ កាប កា អន់ខែ ហង់។

៤៦ អន់ខែ យីត ណាំង ទ្រង រ៉ុប យីស៊ូ ហះកា អន់ខែ អ្នក កា កាំឡាំង អៀង ខង កាំឡាំង អៀង សៀ ផា យីស៊ូ កា រ៉ាគីយ ប្រ្រឹះ តាទីច។

២២

សារ ប៉ាន់ដីប ឡឹង សាដាច់ ទ្រៀម ប៉ាញសង់

១ យីស៊ូ កាប ប៉ាន់ដីប កា អន់ខែ ម៉ោញ ទង ណារ្គ ផា

២ «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ញើប ឡាក់ កា សារ សាដាច់ ម៉ោញ ដូរ ផះ ទ្រៀម ប៉ាញសង់ គន កាម៉ាក់ អើ។

៣ អើ ប្រើ ម្នក ទុច ឡាក់ ជៀក ម្នក អំហ្គោយ ឡាក់ អើ ទី រ៉ះ ពៃ ឡាក់ ប៉ាញសង់ ហះកា អន់ខែ អូ ចៃ ឡាក់ អុះ។

៤ កេះណោះ អើ ប្រើ ម្នក ទុច អន់ទៀត ឡាក់ ណារ្គ លូ អន់តត់ រ៉ះ ផា "ហាក់ អន់ដីស រ៉ះ កា ម្នក អំ ហ្គោយ ផា ពូ កោះ រ៉ាក់ ដាក់ តិស តង់ កេះ។។ សាណា សាណីត កា ពូ ទ្រៀម កេះ។ ដេល ចុ ឡាក់ អែត ឡាក់ សា កិញអៀ ហង់"។

៥ ហះកា ពូ អូ រ៉ិនរ៉ាយ កា ណោះ អុះ បក់ អន់ដា ឡាក់ ម៉ីរ បក់ អន់ដា ចាក ណាំង សា។

៦ បក់ អន់ដា រ៉ុប ពិត ម្នក ទុច អើ ណោះ ប្រឹក្រី បាប បក់ អន់ដា រ៉ុប ប៉ាន់តៅ ម្នក ទុច ណោះ ដេល។

៧ ផះ សាដាច់ អូ អន់តត់ ពូ ប្រឹក្រី កា ទុច អើ នីណោរ៖ អើ អឹក ខាក់ ប្រើ តាហាន ឡាក់ ប៉ាន់តៅ ម្នក ប្រឹក្រី កា ទុច អើ ណោះ ទីប សុះ ចាំឡាយ ហី ក្រាន ស្រុក តេះ ពូ ណោះ ទី ច្រី។

៨ កេះណោះ អើ រ៉ះ កា ម្នក ទុច ផា "អាញ ទ្រៀម កាន ប៉ាញសង់ អា កេះ ទី កេះ ហះកា ម្នក អំ ហ្គោយ ទីណោះ អូ យី ចឹង អន់ ឡាក់ ប៉ាញសង់ អុះ។

៩ ទីល នីណោរ៖ ហាក់ អន់ដីស ចាក ណាំង ប៉ាណូស រទ្រង ប៉ាតរ៖ ញើ កាតាម ជៀក អន់ខែ ឡាក់ អែត ឡាក់ សា ប៉ាក់ អា"។

១០ កេះណោះ ម្នក ទុច ប៉ាណាំ គូប ចាក ណាំង ប៉ាណូស រទ្រង អន់ខែ ជៀក ឡាក់ ទីប ប៉ាណូស ដាក់ ទីប ប៉ាណូស អូ ដាក់។ ពឹង ចារ ប៉ាញសង់ ណោះ កា ទី អំហ្គោយ ប៉ាញ ក្លិប ហង់។

១១ សាដាច់ ម៉ុត ហៃ អំហ្គោយ កាណាង ចារ ប៉ាញសង់ អើ បំបំ អំហ្គោយ ម៉ោញ ដូរ កាសិប ញើត ខោ អាវ អូ ត្រត់ លូ គុន ពូ ប៉ាញសង់។

* ២១:៤២ ២១:៤២ សារ អា ឡាក់ ឡឹង ផាប អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។

១២ អើ អំប៊ញ់ លូ ប៉ាណូស ណោះ ជា "អី មន ! ញ៉ា ត្រង់ អីស អូ កាសិប ពៀត ខេ អាវ គុន ពូ ប៉ាញសង់ ?" កាម៉ាក ណោះ ចឹង កាប នីចម៍ កា អូ អូ អុះ។

១៣ សាដាច់ រ៉ះ កា មូត ទុច ជា "ហត់ អន់ដីស រ៉ុប កត់ ដុង តី ប៉ាណូស អា តូង់ រ៉ិត អន់ តែង ឡើង ពីង ចារ ម៉ាម៉ាង ឡាក់ ចារ ពូ ញ៉ា តាំងអីះ លូ រ៉ាងតែត សាណាញ់ តោ ពិ"។

១៤ កេះណោះ យីស៊ូ រ៉ះ ណារ៉ូ ផា «ប្រ្លឹះ បិកកាតយ៍ អើ ប៉ាណូស អៀង ដូរ ហះកា អើ រឿស អូ ក់ ទី ចំលួន បើត ដូរ»។

សារ មូត ផាវ៉ាស៊ី លូ សាខូស៊ី ណាវ៉ង សារ លូ យីស៊ូ

១៥ ឡើង ឡើង ណោះ មូត ផាវ៉ាស៊ី ពីកសា គូប សោប ណាវ៉ង ទ្រង ភៀ ប្រ័ត អន់ យីស៊ូ កាប យច។

១៦ កេះណោះ អន់ខែ ប្រើ មូត សីះ អន់ខែ លូ មូត គុន សោ សាដាច់ ហោត * ឡា ប៉ាត់ ចារ យី ស៊ូ។ កេះណោះ អន់ខែ តាំប្រ័ត កាប ដាត់ ផា «ណោយូ ! ញីន អូ ជា អីស ប៉ាណូស ដាក់ ត្រង់ ខា ក់ យី អីស បាំងហៀន ពូយ សារ ប្រ្លឹះ ដាត់ ត្រង់ តាទីច អីស អូ អូត កា ពៀ អុះ អូ យីត ផា បក់ តីស លើ បក់ ទី។

១៧ ទីល នីណោះ បំរ អីស យីត ហៃ កា ញីន នីចម៍ ចាបាប ប្រ្លឹះ អន់ ប ពិន សិង រ៉ាបៃ កា សា ដាច់ តីស រ៉ូម ណោះ ?»

១៨ យីស៊ូ អូ អន់តត់ ឡើង ពុត ពៀក អូ ដាក់ ម៉ះ អន់ខែ ណោះ បះ អើ កាប ផា «អី ប៉ាណូស តាត់ អំប្រ័ត ដាត់ ! ញ៉ា ត្រង់ អន់ដីស ណាវ៉ង សារ លូ អាញ នីអៀ ?

១៩ ប៊ុះ អន់ អាញ ហៃ លៀន កាក់ អន់ដីស ចឹង សិង រ៉ាបៃ ណោះ»។ អន់ខែ អូក់ លៀន ម៉ោញ កាក់ អន់ កា អើ ហៃ។

២០ យីស៊ូ អំប៊ញ់ អន់ខែ ផា «ហ៊ិប ពៀ សិច ពៀ ពីង កាក់ អា ?»

២១ អន់ខែ តើល ផា «ហ៊ិប លូ សិច សាដាច់ តីស រ៉ូម»។ យីស៊ូ កាប លូ ពូ ផា «ទីល នីណោះ កាណាត់ ញ៉ា ឡាក់ រ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត់ ញ៉ា ឡាក់ ម៉ះ ប្រ្លឹះ មប កា ប្រ្លឹះ ទៅ ដេល»។

២២ អន់ខែ ញម ខាក់ កា យីស៊ូ តើល នីណោះ កេះណោះ អន់ខែ ប៉ាណា គូប ចាក ឡាច់ ឡើង អើ ហង់។

២៣ ដាវ ណោះ ទៅ ទី មូត សាខូស៊ី ពីះ កាកាប លូ យីស៊ូ ដេល។ កាំឡាវ មូត សាខូស៊ី អូ សៀ ផា ប៉ាណូស តោ កេះ អូ រឿស សីត ណារ៉ូ អុះ។ អន់ខែ អំប៊ញ់ យីស៊ូ ផា

២៤ «ណោយូ រត់ ម៉ូសេ ទី រ៉ះ ផា ផា កាម៉ាក ចំ ទី កាម៉ាញ់ កេះ ហះកា បើ តានី ទី គុន កេះណោះ អើ តោ កាម៉ាញ់ អើ ណោះ ត្រង់ អន់ កា អុះ អើ ឡុត ភៀ បាំងកើត គុន តូ ផូង រ៉ាច់ អន់ កា ម៉ុ †។

២៥ ផា កាណាង ស្រុក ញីន ទី អុះ ម៉ុ កាម៉ាក តាំប៊ុះ ដូរ ម៉ុ ឡោងទ្រៀ អើ ទី កាម៉ាញ់ កេះណោះ អើ តោ បើ តានី ទី គុន។ កាម៉ាញ់ អើ ណោះ អន់ អុះ អើ ទី ម៉ោញ ទី អើ ណារ៉ូ។

២៦ កេះណោះ អុះ អើ ទី ម៉ោញ ណោះ កា តោ និះទៅ ដេល លើយ ទីល អុះ ទី ត្រោ។ អន់ខែ ទី ខូ ស៊ុត កា ទី កាម៉ាញ់ អើ ណោះ និះទៅ ដេល កេះណោះ តោ អូ ទី គុន និះទៅ ហង់។

២៧ ប៉ាត់ អន់តីត អង់កាន់ ណោះ តោ និះទៅ ដេល។

* ២២:១៦ ២២:១៦ ម៉ាម៉ាដា មូត ផាវ៉ាស៊ី លូ មូត គុន សោ សាដាច់ ហោត អូ ត្រង់ លូ គូប សោប អុះ។ † ២២:២៤ ២២:២៤ បំរ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។

២៨ ប៉ាក់ ទីល ដាវ ប៉ាណូស រឺស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា បក់ អើ ចំ ខង អុះ ម៉ី អន់ ខែ ទី តាំប៉ើ ដូវ ស៊ុត កា ទី អើ ទិខ្ល នីណោះ ?»

២៩ ណោះ យីស៊ូ តើល អន់ខែ ជា «អន់ដីស យីត ណោះ យច កេះ ខង អន់ដីស អូ ហ្លង់ សារ កាណុង ផាបំ ប៉ានីរ ប្រ្រៈ លូ អន់ដីស អូ អន់ហ្គាល់ សារ អំរាញ អើញ ម៉ះ ប្រ្រៈ បិកកាតយ័ អុះ។

៣០ ប៉ាណូស តោ ប៉ាក់ ទីល ដាវ អន់ខែ រឺស សីត ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណាវ អុះ យី ចឹង អ្នែ ឡាក់ កា មូត បិយ ប្រ្រៈ អ្នែ ពឹង ប្លែង តោ ដេល។

៣១ ប្រ្រៈ បិកកាតយ័ ទី រ៉ះ កា អន់ដីស កេះ ឡឹង សារ ប៉ាណូស តោ ចឹង រឺស សីត ណាវ ញ៉ា អន់ដីស អូ ទី អាន ប សារ អើ រ៉ះ ណោះ ?

៣២ "អាញ អា ប្រ្រៈ ឡាក់ រ៉ាំងហៃ អាប្រាំហាំ លូ អ៊ីសាក់ លូ យ៉ាកុប"។ ប្រ្រៈ បិកកាតយ័ អូ ត្រក់ ប្រ្រៈ ឡាក់ រ៉ាំងហៃ ប៉ាទ្រូ អុះ យី ប្រ្រៈ រ៉ាំងហៃ ប៉ាណូស រឺស"។

៣៣ ផះ មូត ប៉ាសុន កាតាំង សារ យីស៊ូ ប៉ាងហៀន នីណោះ អន់ខែ ព្យម ខាក់។

៣៤ ផះ ណោះ មូត ផារ៉ាស៊ី ប៉ាណាំ ក្លុប ឡាក់ ប៉ាក់ ចារ យីស៊ូ ខង អន់ខែ កាតាំង ពូ ផា យីស៊ូ ប្រ្រៈ អន់ កា មូត សាខ្លស៊ី អូ អូ ចឹង កាប និចម៍ នី។

៣៥ កាណុង កាំឡាក់ អន់ខែ ណោះ ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ អូ ចាបាបំ កេង អើ ម៉ុត អំបញ្ច សាក់ ល្លង់ យីស៊ូ ផា

៣៦ «ណោយូ ! កាណុង ចាបាបំ ទីណោះ ទី ចាបាបំ អើ ចំ ឡាក់ សាំខាន់ ឡឹង ពូ កាខាក់ ?»

៣៧ យីស៊ូ រ៉ះ ផា «"ត្រក់ បិច ចៃ កា ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ្រៈ ម៉ះ អន់ដីស ទី ពុត ទី ពៀក ទីប ប៉ាដាក់ ប៉ាលឹង ទីប ឡាកោ ប៉ាងឡៃ"។

៣៨ ណោះ ហង ចាបាបំ ឡាក់ សាំខាន់ ឡឹង ពូ កាខាក់។

៣៩ កាប៉ាច់ ចាបាបំ ទី ពៀរ កា សាំខាន់ និះទៅ ដេល "ត្រក់ បិច ចៃ កា ពូ ឡឹង តែង ឡាក់ កា បិច ចៃ កា ឡាកោ អន់ដីស ទៅ ដេល"។

៤០ ទី ចាបាបំ កាណុង ផាបំ ប៉ានីរ ប្រ្រៈ លូ សារ មូត រ៉ាគីយ ប្រ្រៈ ទី រ៉ះ កា ត្រក់ លូ ចាបាបំ ទី ពៀរ អា ដេល»។

៤១ ផះ មូត ផារ៉ាស៊ី អ្នែ ប៉ាតុំ ក្លុប សោប យីស៊ូ អំបញ្ច អន់ខែ ផា

៤២ «តាម អន់ដីស អូ បក់ ប្រ្រៈ រឺស អន់ ប្រ្រៈ សាដាច់ ណោះ ពៀ រត់ បិក អើ ?» អន់ខែ តើល ផា «សាដាច់ ដារីត»។

៤៣ អើ អំបញ្ច អន់ខែ ណាវ ផា «ផា សាដាច់ ដារីត ឡាក់ រត់ បិក អើ ទីល នីណោះ ញ៉ា ត្រក់ សា ដាច់ ដារីត អើ បក់ ណោះ ផា ពី តាំងឡា នីណោះ ? យី អើ កាប ពូយ ប៉ាដាក់ ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ផា»

៤៤ "ប្រ្រៈ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា 'ហត់ អ្នែ ពឹង ចារ អំរាញ តែង សាម៉ា អាញ ក្បាក់ អាញ ចឹង ពីត តាម៊ីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ដុង អីស' "។

‡ ២២:៣២ ២២:៣២ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ៣:៦។ S ២២:៣៤ ២២:៣៤ មូត ផារ៉ាស៊ី អូ ណីស កា មូត សាខ្លស៊ី អុះ។ * ២២:៣៧ ២២:៣៧ សារ អា ឡាក់ ឡឹង សារ អន់ ចាបាបំ លឹក ទី ពៀរ (ចោទិយ/កថា) ៦:៥។ † ២២:៣៩ ២២:៣៩ សារ អា ឡាក់ ឡឹង ចាបាបំ មូត លេរី (លេរីនីយ) ១៩:១៨។ ‡ ២២:៤៤ ២២:៤៤ សារ អា ឡាក់ ឡឹង ផាបំ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១០:១។

៤៥ ជា សាដាច់ ដាវីត អើ បក់ ប្រៀៈ រើស អន់ ប្រឹក្ចី សាដាច់ ណោះ ជា ពី តាំងឡា កេះ នីអៀ ញ៉ា ត្រក់ ពូ ជា សាដាច់ ដាវីត ឡាក់ រក្ចី បិក អើ នីណោះ ?»

៤៦ អូ ទី ញើ អូ តើល យីស៊ី អុះ យីៈ ម៉ោញ នីរ កា ពូ អូ អូ ដេល។ គីត ណោះ ហង អូ ទី ញើ ខិន អំបញ្ច អើ ណារ កេះ។

២៣

សារ យីស៊ី កាប បាំងអាល មូត ផាវ៉ាស៊ី

១ ឡែង ឡឹង ណោះ យីស៊ី រះ កា មូត ប៉ាសុន លូ កា មូត សីៈ អើ ជា

២ «មូត ណែយូ លូ មូត ផាវ៉ាស៊ី អន់ខែ អៃ បាំងហៀន ចាបាប ប្រៀៈ ឡាក់ កា ម៉ូសេ សើត ពៃ ដេល។

៣ ទីល នីណោះ ត្រឹប សារ ញ៉ា កាណាង ផាប ប៉ានីរ ប្រៀៈ ឡាក់ អន់ខែ ទី បាំងហៀន អន់ដីស ណោះ ហត់ សាំយ៉ាង លូ ប្រឹក្ចី ពួយ ពី។ ហះកា សារ អន់ខែ ប្រឹក្ចី អន់ដីស ដៃ ប្រឹក្ចី ពួយ ខង អន់ខែ អូ ប្រឹក្ចី ពួយ សារ បាំងហៀន ណោះ អុះ។

៤ អន់ខែ ណោះ បាំងកើត ចាបាប ញ៉ាក យ៉ិប ញៀប ឡាក់ កា កាណាត ក្លាំង កាខាក់ ចែត ពីង កា ពែង ពូ ហះកា អន់ខែ ទៅ អូ ទី កាន់តើស លូ សាខែង គី សាំ។

៥ ទី ង៉ារ អន់ខែ ប្រឹក្ចី ណោះ ក្រាន់ អន់ កា ប៉ាណូស បំបំ។ អន់ខែ ប្រឹក្ចី ទឹង សាំរ៉ាប់ ចែត ខ ចាបាប ប្រៀៈ ហើង គីស ៗ លូ ប្រឹក្ចី ជៀយ អារ ហើង អ៊ឹង ៗ*។

៦ ជា អៃ ប៉ាក់ ចារ អែត សង់ សា ណាំង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡឹង ពូ។ ជា អៃ ពឹង រោង ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ដេល។

៧ អន់ខែ អា បិច ដឹង កា ប៉ាណូស រតាឡាត ការុប សាំបៀៈ អន់ខែ លូ បិច កា ពូ អើ អន់ខែ ជា ណែយូ។

៨ កាបាច់ អន់ដីស ដៃ អន់ ពូ អើ ជា ណែយូ ដៃ ខង អន់ដីស ទី ណែយូ ដឹង ម៉ោញ ដូរ អន់ដីស ទីខូ អា ស៊ុត កា អុះ មី លូ គូប សោប ដេល។

៩ អន់ដីស ដៃ អើ ពី កា ប៉ាណូស ញើ ពឹង អង់កក់ តេះ អា ខង អន់ដីស ទី ពី ដឹង ម៉ោញ ដូរ ឡាក់ អៃ ពឹង ប្លែង តោ។

១០ ដៃ អន់ ពូ អើ អន់ដីស ជា ពី តាំងឡា ខង អន់ដីស ទី ពី តាំងឡា ដឹង ម៉ោញ ដូរ យី សាដាច់ បក់ ប្រៀៈ រើស។

១១ កាណាង កាំឡាំង អន់ដីស អា ញើ ប្រឹក្ចី គីស ឡឹង ពូ អើ ណោះ ត្រក់ ប្រឹក្ចី ទុច អន់ដីស។

១២ ញើ ប៉ានេ ឡាក ទៅ ប៉ាណូស ណោះ ប្រៀៈ ចឹង សាតោះ ហះកា ញើ ប៉ាន់ចិ ពុត ណោះ ប្រៀៈ ចឹង តាត់ អំប៉ាក់។

១៣-១៤ «អី មូត ណែយូ បាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី ! អន់ដីស ឡាក់ ប៉ាណូស តាត់ អំ ប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ បាក់ តាទីច ហង ខង អន់ដីស កាន់ទឹង ទ្រង អូ អន់ ពូ មុត អន់ ប្រៀៈ

* ២៣:៥ ២៣:៥ បំ ហៃ សារ អន់ ចាបាប លីក ទី ញើរ (ចេទិយ/កថា) ២:៤; ១១:១៤; ចំលួន ប៉ាសុន (ជន/គណនា) ១៥:៣៨-៣៩។

បិកកាតយ៍ រាំងហៃ រាំងខ្យា អុះ។ អូ ត្រង់ ដឹង អន់ដីស អូ ចៃ ម៉ុត អុះ ឃី អន់ដីស ត្រាតី បក់ ប៉ូច ម៉ុត អូ អន់ ម៉ុត ដេល។ †

១៥ អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រើ គី ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ចាក រទ្រង អូ ផា កា ទ្រង ទៀក លើ ទ្រង គោក ភៀ ណាំង ជៀក ដឹង ប៉ាណូស ម៉ុត តែង អន់ដីស អ្យាង បែត អន់ ទី គីត ម៉ោញ ដួរ ដេល។ ប៉ាក់ ទី ពូ ម៉ុត កេះ អន់ដីស ចឹង ប្រីតី អន់ កា អន់ខែ អូ ដាក់ ក្លា ឡឹង អន់ដីស ណារ៉ូ។

១៦ «អី មូត ណាម៉ាម៉ាំង ម៉ាត់! អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស កាប ផា ពៀ ម៉ត់ អើ សិច រោង រ៉ាម៉ះ សារ អើ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ផា ម៉ត់ អើ ម៉ាស កាណុង រោង រ៉ាម៉ះ ណោះ ចឹង ទី ខា។ †

១៧ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ប៉ាណូស កាតូលី! នីចម៍ ម៉ាស លូ រោង រ៉ាម៉ះ ឡាក់ ប្រីតី អន់ កា ម៉ាស កើត កាណាតី ដាក់ សាវ៉ាប់ ប្រ្លះ ណោះ អើ ចំ សាខាន់ ឡឹង ពូ?

១៨ អន់ដីស កាប ណារ៉ូ ផា ពៀ ម៉ត់ អើ អន់ហ្នឹង ចារ ពុះ កាណាតី រ៉ាម៉ះ ប្រ្លះ សារ ម៉ត់ ណោះ អូ ទី ខា ញ៉ា អុះ ហះកា ផា ម៉ត់ អើ កាណាតី ពូ ពុះ រ៉ាម៉ះ អន់ កា ប្រ្លះ ពឹង អន់ហ្នឹង ណោះ ចឹង ទី ខា។

១៩ អី ប៉ាណូស ម៉ាម៉ាំង ម៉ាត់! នីចម៍ កាណាតី ពូ រ៉ាម៉ះ ពឹង អន់ហ្នឹង អន់ កា ប្រ្លះ លូ អន់ហ្នឹង ឡាក់ ប្រីតី អន់ កា កាណាតី រ៉ាម៉ះ ណោះ កើត ដាក់ សាវ៉ាប់ ប្រ្លះ អើ ចំ សាខាន់ ឡឹង ពូ?

២០ បក់ ម៉ត់ អើ អន់ហ្នឹង ប្រីតី ផាញ៉ាន អើ ចឹង ទី ទីប អន់ហ្នឹង ទីប កាណាតី ញ៉ា ពូ ពុះ រ៉ាម៉ះ ពឹង អន់ហ្នឹង ណោះ ប្រីតី ផាញ៉ាន ដេល។

២១ ពៀ ម៉ត់ អើ រោង រ៉ាម៉ះ ប្រីតី ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី ទីប រោង រ៉ាម៉ះ ទី ទីប ប្រ្លះ បិកកាតយ៍ ឡាក់ អ្នែ ពឹង រោង រ៉ាម៉ះ ណោះ ដេល។

២២ ពៀ ម៉ត់ អើ ប្លែង អ្យក់ ប្រីតី ផាញ៉ាន ប៉ាណូស ណោះ ចឹង ទី ត្រេ អង់អ្នែ ម៉ះ ប្រ្លះ បិកកាតយ៍ លូ ទី ទីប តាំងឡា អង់អ្នែ ពឹង ត្រេ ណោះ ប្រីតី ផាញ៉ាន ដេល។

២៣ «អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រើ គី ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង អន់ដីស អ្យក់ ជីវ ក្លឹង លូ អាច លូ អង់អម ១០ ចានែក អ្យក់ ម៉ោញ ចានែក ទៀន កា ប្រ្លះ។ † ហះកា អន់ដីស អ្នាត ចាបាប់ ឡាក់ សាខាន់ ហ្និត ឡាក់ កា សារ តាត់ស៊ុន ដាក់ ត្រង់ លូ សារ តាបាប់ តាប៉ុន លូ សារ សៀ ប្រ្លះ។ ចាបាប់ ទិ អា ហង អន់ ដីស ត្រត់ ប្រីតី ពួយ ខ អន់ទៀតៗ ណោះ កា អូ ត្រត់ អ្នាត ដេល។

២៤ សារ អន់ដីស ប្រីតី ណោះ ពៀប ឡាក់ កា អ្យក់ ឡាច តាកាច់ ឡឹង ទៀក អន់ដីស អែត ហះ កា អន់ដីស ឡាវ៉ាន់ កាប៉ូរ * ទីប កាតុ ឡូត។ អន់ដីស អា ឡាក់ កា មូត ណាម៉ាម៉ាំង ម៉ាត់។

២៥ «អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រើ គី ដាក់ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស រ៉ាវ ចក លូ អង់គៀន ដឹង តែង ឡឹង ហះកា

† ២៣:១៣-១៤ ២៣:១៣-១៤ ហ្លា ពូ ត្រាត់ លូ គី ម៉ោញ ចំលួន ឆែម ប៉ានី ផោះ អី មូត ណែយូ បាំងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស ពូង ប្លាចី អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ឌុ លោប អ្យក់ រ៉ាស អំប៉ាស ម៉ះ មូត អន់ត្រោ អន់ទ្រុះ លូ តាប្រីតី ម៉ន់ ឡាញ ខាត។ អន់ដីស ចឹង ត្រត់ មូត ក្លាំង លីន ឡឹង ពូ។ † ២៣:១៦ ២៣:១៦ មូត ផាវ៉ាស៊ី កាប នីណោះ ឡាក់ កា អន់ខែ ណាំង ទ្រង ភៀ ចឹង អូ ម៉ត់ តាពូង។ † ២៣:២៣ ២៣:២៣ តាម ចាបាប់ ប្រ្លះ សុនសាត អ៊ីស្រាអែល កាណាតី អន់ខែ ទីណោះ ១០ ចានែក ត្រត់ អ្យក់ ម៉ោញ ចានែក មម អន់ កា ប្រ្លះ បិកកាតយ៍។ ចាម៉ាដា ពូ អន់ ដឹង ពៀ កែ សាដី តាពែ លូ កាណាតី ពូ រង។ ប៉រ ហៃ ចាបាប់ មូត លេវី (លេវីវិធីយ) ២៧:៣០-៣៣; ចំលួន ប៉ាសុន (ជន/គណនា) ១៤:២១,២៤; សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ១២:៥-១៤; ១៤:២២-២៤។ * ២៣:២៤ ២៣:២៤ កាប៉ូរ ពៀត គុល «អូត»។

សាណា តែង កាណុង អន់ដីស ទី ញុន កា សារ អន់តុង រ៉ាត លូ សារ ខ្លាម។

២៦ អី ម្នាក់ ជា រ៉ាស៊ី ម៉ាម៉ូង ម៉ាត់ អន់ដីស ត្រង់ ប៉ិនពែង ពុត ពៀក អន់ ដាក់ ហិ ពៀប ឡាក់ កា រ៉ាវ ចក លូ អន់គៀន តែង កាណុង អន់ ដាក់ ដេល ណោះ កាណាត់ ញ៉ា ឡាក់ តែង ឡើង ចឹង ដាក់ ហង។

២៧ «អី ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ ជា រ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស ឡាក់ កា ឡេង ប៉ាទ្រូ ពូ ឡាប អំប៊ុរ បាក ហៃ តែង ឡើង បំប៉ ឡាក់ ដាក់ ឡាយ៉ាម ហះកា តែង កាណុង ទី ដឹង កាន់តឹង លូ កាំបាច កាំបិច ប៉ាទ្រូ គ្រឹប នែវ។

២៨ អន់ដីស អា កា និះទៅ ដេល ហៃ តែង ឡើង ឡាក់ កា ប៉ាណូស ដាក់ ត្រង់ តាទីច ហះកា កាណុង ពុត ពៀក អន់ដីស ប៉ាញ៉ូ ដឹង កា សារ អូ ដាក់ លូ សារ យច ចាបាប គ្រឹប នែវ។

២៩ «អី ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ ជា រ៉ាស៊ី! អន់ដីស ឡាក់ ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស ចឹង ឡាក់ តាទីច ហង ខង អន់ដីស ប៉ាយ៉ាម រ៉ូង សារ៉ាប តប ប៉ាទ្រូ រ៉ាគីយ ប្រ្លៈ លូ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពៃ អន់ ដាក់ ឡាយ៉ាម។

៣០ អន់ដីស កាប ជា "ជា ញីន តាន់ អ្នែ អន់ខូ លូ រ៉ាងហារ រតី យ៉ាត់ សើត ពៃ ញីន អូ វែវ អុះ កាណុង សារ ប៉ាន់តោ ម្នាក់ រ៉ាគីយ ប្រ្លៈ ណោះ"។

៣១ អន់ដីស កាប នីណោះ យី ទី ណី ជា អន់ដីស ច្រោម ឡាកោ ទៅ ជា ផ្លូវ រ៉ាច លូ ម្នាក់ បក់ ប៉ាន់ តោ រ៉ាគីយ ប្រ្លៈ។

៣២ ទីល នីណោះ ហត់ អន់ដីស ប្រឹក្ចី តាត់ អង់កេះ ដារ ម៉ះ រតី យ៉ាត់ អន់ដីស ណោះ ពិ។

៣៣ អី ម្នាក់ ប៉ាញ៉ា ប៉ាច អន់ដីស ចឹង ប្រឹក្ចី នីចម អន់ យ៉ាវ រ៉ាវ ឡើង ថូត កាណុង ចារ អុញ?

៣៤ ណោះ ហង បះ អាញ ចឹង ប្រើ ម្នាក់ រ៉ាគីយ ប្រ្លៈ លូ ម្នាក់ ហ្សាវ៉ង សាឡាច់ លូ ណែយូ បាំង ហៀន ប៉ានីវ ប្រ្លៈ ពី ប៉ាត់ អន់ដីស ហះកា អន់ដីស ចឹង ព្យយ ប្រឹក្ចី បាប កា អន់ខែ ឡើង មៀង ម៉ោញ ឡាក់ ប៉ាត់ មៀង ម៉ោញ។ បក់ អន់ដីស អន់ដីស ចឹង ប៉ាន់តោ បង់ ពឹង អ្នែង គីង បក់ អន់ដីស អន់ដីស ចឹង ពិត លូ កាសៃ ថ្លៃ ម៉ាត់ កាណុង រោង ចារ ពូ លូម។

៣៥ ពូ ទី ប៉ាន់តោ ប៉ាណូស ដាក់ ត្រង់ ឡើង សើត ពៃ ទីល រ៉ាប ដាវ អា អន់ដីស ហង ចឹង ត្រង់ ថូត ទិណោះ ឡើង អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ លើយ ទីល សាការី គន រតី ប៉ាវ៉ាគៀ ឡាក់ អន់ដីស ទី ប៉ាន់តោ ពឹង អន់តិត រោង រ៉ាម៉ះ លូ អន់ហ្នឹង ចារ ពុះ កាណាត់ រ៉ាម៉ះ ប្រ្លៈ។

៣៦ អាញ រ៉ះ កា អន់ដីស តាទីច ជា ថូត ទិណោះ ចឹង ឡូ ពឹង រ៉ាងហារ អន់ដីស អា ឡូត។

៣៧ «អី ម្នាក់ អ្នែ កាណុង មៀង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ ម្នាក់ រ៉ាគីយ ប្រ្លៈ លូ អ្នក អំហោ ហីវ ប៉ាន់តោ ប៉ាណូស ឡាក់ ប្រ្លៈ ប្រើ ពី ប៉ាត់ អន់ដីស។ អៀង ទង កេះ អាញ បិច ប៉ាត់ អន់ដីស ឡាក់ ម៉ែត អ្សិវ ក្រុំ គន អែវ លូ កាហ្សាប ហះកា អន់ដីស អូ ចៃ អុះ។

៣៨ ទីល នីណោះ ហៃ រោង រ៉ាម៉ះ អន់ដីស អា ចឹង ត្រង់ អ្នាត អន់ ឡាងរ៉ាត់ រ៉ាអែត។

៣៩ អាញ ប៉ះ រ៉ះ កា អន់ដីស គីត អា ប៉ាត់ ម៉ាត់ អន់ដីស ចឹង អូ បំប៉ អាញ ណារ៉ូ ហង លើយ ទីល ដាវ អន់ដីស ចឹង ជា "អន់ ប្រ្លៈ បិកកាតយ័ ជីន អន់ សារ ដាក់ កា អីស ឡាក់ ពី ប៉ាតាង អែវ"។

២៤

សារ រោង រ៉ាម៖ ចឹង វាយ វ៉ាលូ យីស៊ូ ចឹង ជីវ ណារ៉ូ

១ ផ្ទះ យីស៊ូ ចាក ឡាច់ ឡើង រោង រ៉ាម៖ ណោះ ម្ចាស់ ស៊ី ឡា ប៉ាត់ ចារ អើ លូ សាំ ច្លោ តាំ បាង ប្រើ អើ ហៃ ទី ហ៊ី កាណាង ចារ រោង រ៉ាម៖ ណោះ។

២ យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា ទី កាណាត់ ញ៉ា ឡាក់ អន់ដីស ទី ប៉ប័ កិញអៀ អា ពូ ចឹង តាត់ អំពូក វាយ វ៉ា ទី ហាង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អើ ណារ៉ូ ហង»។

៣ អន់តីត ឡើង ណោះ យីស៊ូ ហារ ពឹង ប៉ានីម តើម អូលេវ កេះណោះ អង់អ្នែ ណោះ ម្ចាស់ ស៊ី កា ប៉ាណាំ គូប ឡា ប៉ាត់ ចារ អើ អន់ខែ អ្នែ តាង ឡើង ពូ កេះណោះ អំបញ្ច ផា «ដាវ ចំ ពូ ចឹង តាត់ អំពូក រោង រ៉ាម៖ ណោះ? ទី កាណាត់ ញ៉ា ចឹង កើត ពី៖ ភៀ ប្រឹក អន់ អន់ហ្គាល់ ប៉ាត់ ទីល ដាវ ពូ ចឹង ប៉ប័ អីស លូ ដាវ អង់កក់ កេះ អា ចឹង ឡុច ទៀ? ប៉រ អីស រ៉ះ អន់ ញីស អូ ណើ»។

៤ យីស៊ូ តើល អន់ខែ ផា «អន់ដីស ត្រត់ ឡា វ៉ាង ឡា កោ កាខាក់ ជែ អន់ ពូ ឡា ប៉ាងល់ អន់ដីស ហ្វើត ឡាច់ ឡើង ប្រ្លះ»

៥ ខង ចឹង ទី ប៉ាណូស អៀង អ្យក់ យរ សិច អាញ ពី៖ រ៉ះ ផា "អាញ អា ហង បក់ ប្រ្លះ រើស អន់ ប្រឹក សាដាច់"។ អន់ខែ ចឹង ប៉ាណាំ ប៉ាណូស អៀង ដូវ អន់ ហ្វើត ឡាច់ ឡើង ប្រ្លះ។

៦ ផ្ទះ ចំ អន់ដីស កាតាំង លោ ផា ទី សារ តាក្លះ ប៉្លះ ក្យាម កេះ លូ ប៉ាត់ ចាំងហាយុត ណោះ អន់ដីស ជែ កាដើត ខង សារ ណោះ ត្រត់ កើត ពី៖ នីណោះ ហង ហះកា បើ ទីល ដាវ ចឹង ឡុច អុះ។

៧ សុនសាត ម៉ោញ ចឹង តាក្លះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាក្លះ លូ ប៉ាថេត ម៉ោញ ណារ៉ូ។ ទី ចារ អន់ដា ចឹង កើត ឡា យុត ឡា វ៉ាញ តិម ខាក់ លូ កេះ ចឹង វ៉ាវែត ដេល។

៨ សារ ទី អា រៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡា ឡើង ៗ ចឹង អ្នែ ហាអុញ។

៩ «ផ្ទះ ណោះ ពូ ចឹង អញ្ជើន អន់ដីស អន់ កា ពូ ចែត មូត លូ ចឹង អន់ ពូ ប៉ាន់តោ អន់ដីស ដេល។ សុនសាត អន់ទៀត ៗ ទីណោះ ចឹង អូ ណីស កា អន់ដីស ញាន កា សៀ អាញ។

១០ ផ្ទះ វ៉ាងវ៉ាង ណោះ ចឹង ទី ប៉ាណូស អៀង ដូវ ចឹង អ្នាត អូ សៀ ប្រ្លះ លូ អូ ណីស ប្រឹក អូ ត្រង់ កា គូប សោប

១១ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ផា វ៉ាតិយ ប្រ្លះ អន់ខែ ចឹង ពី៖ ប៉ាងល់ ពូ លូ ចឹង ប្រឹក អន់ ប៉ាណូស អៀង ដូវ ហ្វើត ឡាច់ ឡើង ប្រ្លះ។

១២ ពូ ចឹង ប្រឹក យច ចាបាប ហែង អៀង ៗ ណោះ ចឹង ប្រឹក អន់ កា ប៉ាណូស អៀង ដូវ អ្នាត ប៊ុច ចែ កា គូប សោប។

១៣ ហះកា បក់ ចំ អ្នែ សៀ លើយ ទីល ឡុច បក់ ណោះ ប្រ្លះ បិកកាតយ័ ចឹង តង់ អើ តាទីច។

១៤ ពូ ចឹង រ៉ះ សារ ដាក់ អា រ៉ះ ឡើង សារ ប្រ្លះ វ៉ាងហៃ វ៉ាងខ្យា អន់ កា ប៉ាណូស អ្នែ ពឹង អង់កក់ កេះ អា គ្រីប សុនសាត អូ អន់តត់។ ណោះ ចឹង ទីល ដាវ អង់កក់ កេះ អា ឡុច ហង។

១៥ «ប៉ាត់ អន់ដីស ប៉ប័ កាណាត់ ប៊ីត អីក កាខាក់ ឡាក់ ថាំឡាយ * អ្នែ អន់តារ ពឹង រោង រ៉ាម៖

* ២៤:១៥ ២៤:១៥ កាណាត់ ប៊ីត អីក កាខាក់ ឡាក់ ថាំឡាយ ប៉រ ហៃ ដានីអើល ៩:២ល; ១១:៣១; ១២:១១។ សារ ដានីអើល រ៉ះ ណោះ កាប ឡើង សាដាច់ អាន់ទីយុត្តះ អេពិដាន អើ ប្រឹក អន់ហ្វីង លូ អ្យក់ សាតេ សែន ប្រ្លះ សេយ្យ៖ ពឹង រោង រ៉ាម៖ ប្រ្លះ បិកកាតយ័។ យីស៊ូ ប៊ុច រ៉ះ ផា ចឹង ទី សារ វ៉ុច លូ អា ម៉ោញ ណារ៉ូ កើត ពី៖ ពឹង រោង រ៉ាម៖។

ប្រ្លែះ ឡាក់ កា វ៉ាគីយ ប្រ្លែះ សិច ដានីអែល ទី រ៉ះ» (ប៉រ បក់ អាន ទិខូ ហ្លួង ពិ)

១៦ «កាំឡាំង បក់ អែ កាណាង ខេត យូដា ត្រក់ សាតាក់ ឡាក់ អាន ឡាក់ ប៉ាក់ ប៉ានីម តោ ពិ។

១៧ បក់ អែ ពឹង អន់តល់ ហី ត្រក់ ជីរ សាតាក់ ឡុត † ដៃ ម៉ុត អ្សក់ កាណាត់ កាណាង ហី។

១៨ កាំឡាំង បក់ អែ ប៉ាក់ ម៉ីរ ដៃ សីត អ្សក់ អាវ គ្រិន ប៉ាក់ ហី ដេល។

១៩ រ៉ាំងរ៉ាំង ណោះ អង់កាន់ បក់ ឡាក់ ត្រៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក ខាក់ ហង។

២០ ត្រក់ ម៉ន់ ឡោម ឡាក់ ហះ ប្រ្លែះ ប៉រ ដៃ អន់ ទី សារ អា ត្រក់ ពឹង ថុន បី វ៉ាឡីម លូ ត្រក់ ពឹង ដាវ វ៉ាឡុវ ‡

២១ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក កេង ខាក់។ អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពិះ អុះ ឡឹង កើត តេះ ប្លែង ពៃ ទិល រ៉ប ដាវ អា យ៉ះ ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក នែវ អា កើត ពិះ ណារ ហង។

២២ ផា ប្រ្លែះ ប្រ័តី អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ ទី ញើ ចឹង អែ វ៉ែស អុះ។ ហះ កា ប្រ្លែះ បិកកាតយ ចឹង ប្រ័តី អន់ ដាវ ណោះ កេះ ស្រីស ញុន អែ តាប៉ាប កា ប៉ាសុន អែ វ៉ែស។

២៣ ផា ទី ពូ រ៉ះ កា អន់ដីស ផា "ហៃ ប៉ាណូស បក់ ប្រ្លែះ វ៉ែស អន់ ប្រ័តី សាដាច់ ណោះ អែ ហះ អា!" លើ ផា "អែ អែ ហះ តោ!" អន់ដីស ដៃ សៀ សារ ណោះ:

២៤ ខង ចឹង ទី ប៉ាណូស អៀង ពិះ តាំពួង រ៉ះ ផា អន់ខែ ហង ឡាក់ ប្រ្លែះ វ៉ែស ប្រើ ប្រ័តី សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដុវ រ៉ះ ផា វ៉ាគីយ ប្រ្លែះ ដេល។ អន់ខែ ចឹង ប្រ័តី សារ អីញ អំវាញ កេង ខាក់ អៀង នែវ តាំបាង អន់ កា ពូ ប៉ប ភៀ ប៉ាងល់ ម្នុត បក់ ប្រ្លែះ បិកកាតយ វ៉ែស អន់ អន់ខែ ហៀត ឡាច់ ឡឹង ប្រ្លែះ ដេល ផា អូ ប្រ័តី ទី។

២៥ ហៃ អាញ រ៉ះ កា អន់ដីស អន់ អូ អន់ខ្មួល កេះ។

២៦ ផា ទី ពូ រ៉ះ កា អន់ដីស ផា អែ អែ ប៉ាក់ ស្រៃ គីស តោ អន់ដីស ដៃ ឡាក់ ពូយ ពូ។ ផា ពូ រ៉ះ ផា អែ អែ ពឹង កាណាង ហី អន់ដីស ដៃ សៀ ពូ ដេល

២៧ ខង ប៉ាណូស អាញ ចឹង ជីរ ឡាក់ កា កាំឡាត តាតារ ប្លៀប ឡឹង ដាវ ឡាច់ អន់ ឡាក់ ប៉ាក់ ដាវ ម៉ុត ឡុត។

២៨ ប៉ាក់ ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ប៉ាក់ គូប អែ ហះ ចារ ណោះ ដេល។

២៩ «វ៉ាវ៉ាច់ ឡឹង សារ ឡាក់ បាក ណោះ កេះ ដាវ ចឹង កេះ ម៉ាម៉ាង ខៃ កា ចឹង អូ តាតារ ហង ដេល។ សំឡុង ពឹង ប្លែង ចឹង ឡី ជីរ ទី អំវាញ ពឹង ប្លែង កា ចឹង រ៉ាន់ចើត ដេល។

៣០ ផះ ណោះ ពូ ចឹង ប៉ប សាញ៉ា ប្រ័តី អន់ កាចាំង ឡឹង ប៉ាណូស អាញ ឡាច់ ពឹង ប្លែង ណោះ ផ្លង់ រ៉ាច់ ប៉ាណូស ទិខូ ឡាក់ អែ ពឹង អង់កក់ តេះ អា រី ចឹង ញ៉ា សោក។ ពូ ចឹង ប៉ប ប៉ាណូស អាញ ចាក ពឹង កាម៉ល់ ទីប ឡាច់ តាតារ ក្លាត់ លូ សារ អំវាញ អីញ កេង ខាក់ *

៣១ លូ ចឹង កាតាំង ប៉ានីរ សាណោង ពូ ខ្លោម ម៉ែច ខាក់ ណោះ អាញ ចឹង ប្រើ ម្នុត បិយ អាញ ចាក ប៉ាក់ ម្នុត បក់ អាញ វ៉ែស ប្រ័តី ប៉ាសុន អាញ គ្រីប ចារ ពឹង អង់កក់ តេះ អា ឡឹង ឡាណាច ប្លែង អា ទិល ឡាណាច ប្លែង តោ។

† ២៤:១៧ ២៤:១៧ ហី សុនសាត ពូ ទី អន់តល់ សាទើ ពូ ឃើយ ហារ អែ ពឹង អន់តល់ ដេល។ ‡ ២៤:២០ ២៤:២០ គុន តាឡាប ឃើយ សុនសាត ពូ ឃើ ពឹង ដាវ វ៉ាឡុវ ពូ អូ ខិន ចាក ចាំងហាយ អុះ។ § ២៤:៣០ ២៤:៣០ អង់កក់ តេះ អា ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ប៉ាថេត អា ។ * ២៤:៣០ ២៤:៣០ ប៉រ ហៃ ដានីអែល ល:១៣-១៤។

៣២ «ហត់ អន់ដីស អ្នក ចាំជ្រួប ហែ សារ ប៉ាន់ដឹប ឡើង តើម ប្រា។ ផៈ ចំ អន់ដីស បំបំ តើម ប្រា ចាត់ ហ្នា កាសែត ឡាញ ចើន ណោះ អន់ដីស អ្ន អន់តត់ ជា ក្បាម ចឹង ទីល ចុន បី ហង។

៣៣ ទីល នីណោះ ផៈ ចំ អន់ដីស បំបំ សារ ទិ អា កើត ពីៈ ណោះ ត្រត់ ហ្នង់ ផា ដាវ ណោះ ក្បាម ចឹង ទីល ហង។

៣៤ អាញ បំរំ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា អ្ន ពឹង រ៉ាំងហារ អា បើ តានី តោ អុះ អន់ខែ ចឹង បំបំ សារ ទិ អា កើត ពីៈ ដេល ហង។

៣៥ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ា ហ៊្យង ហ្យើត ហះកា ប៉ានីរ អាញ កាប អា អ្ន អ្ន ហ៊្យង អុះ។

៣៦ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រត់ កើត ពីៈ សារ ណោះ អ្ន ទី បក់ ពៀ អ្ន អុះ។ យៈ បិយ ប្រៈ ឡាក់ អ្ន ពឹង ប្លែង កាតាម យៈ អាញ ឡាក់ កា តន ប្រៈ កាតាម អ្ន ទី ពៀ អ្ន ដាវ សារ ណោះ ចឹង ត្រត់ កើត ពីៈ អុះ។ ទី ដឹង ពី អាញ ម៉ោញ ដូវ អែ ហង អ្ន។

៣៧ ប៉ាក់ ដាវ ប៉ាណូស អាញ ជីរ ទៀ ឡាក់ កា រ៉ាំងហារ ណូអេ ពែ ដេល។

៣៨ ផៈ បើ តានី ទី ទៀក តីស រ៉ាឡាប អង់កក់ តេះ អា ពែ ប៉ាណូស ទិខូ យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ ណូអេ ម៉ុត កាណុង ទូក តីស។

៣៩ ពូ អ្ន យីត ឡើង សារ ញ៉ា អុះ លើយ ទីល ទៀក រ៉ាឡាប ចាំឡាយ អន់ខែ។ ប៉ាក់ ដាវ ប៉ាណូស អាញ ជីរ ទៀ កា និះទៅ ដេល។

៤០ ផា ទី ប៉ាណូស ពៀរ ដូវ ប្រតី ដាវ ពឹង មីរ អន់ខូ លូ គូប អាញ ចឹង អ្នក់ ម៉ោញ អ្នាត ម៉ោញ។

៤១ ផា ទី អង់កាន់ ពៀរ ដូវ ប៉េះ ពៀ អន់ខូ លូ គូប អាញ ចឹង អ្នក់ ម៉ោញ អ្នាត ម៉ោញ ដេល។

៤២ អន់ដីស ទិខូ អា កា ត្រត់ ឡាវ៉ាំង និះទៅ ដេល ខង អន់ដីស អ្ន អ្ន កា ពី តាំងឡា អន់ដីស ចឹង ជីរ ដាវ ចំ អុះ។

៤៣ ហត់ អន់ដីស ហ្នង់ ឡើង សារ អា ពិ ផា តាំងឡា ហី អ្ន អន់តត់ កា ពូ ចឹង ម៉ុត អន់តុង រ៉ាស កាណុង ហី អែ មង ប៉ុប ចំ អែ ចឹង អ្ន តែប ហ្នាក់ អែ អ្ន អន់ ពូ ម៉ុត អន់តុង អុះ។

៤៤ ទីល នីណោះ អន់ដីស ត្រត់ ឡាវ៉ាំង ឡាភោ លើយ ខង អន់ដីស អ្ន អ្ន អន់តត់ អុះ ផា ប៉ាណូស អាញ ចឹង ពីៈ ទីល មង ប៉ុប ចំ ណោះ។

៤៥ «ផា ទុច ចំ ដាក់ ត្រង់ ហ្យាំង សាឡាច់ ពី តាំងឡា អែ ចឹង ប្រើ អែ រ៉ាំងហែ មូត ទុច អន់ទៀ គៗ ណារ កាណុង ដាវ ជែក សាណា សាណិត រំបំ ពូ តងកាន។

៤៦ ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី ផា អែ បំបំ ទុច ដាក់ ត្រង់ ណោះ ផៈ អ្ន ប្រតី ដាវ ឡាក់ កា អែ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណុក សាវ៉ាក់ តាទីច ហង។

៤៧ អាញ បំរំ រ៉ះ កា អន់ដីស តាទីច ផា ពី តាំងឡា ចឹង អន់ អែ រ៉ាំងហែ ទីប រ៉ាស អំប៉ាស ទិណោះ កាណុង ហី ណោះ ដេល។

៤៨ ហះកា ផា ទុច ណោះ ទី ពុត អ្ន ដាក់ លូ យីត ផា "ញ៉ា ត្រត់ ពី តាំងឡា អាញ ក្រ ទីល"

៤៩ ទីប អែ ពីត មូត ទុច អន់ទៀ គៗ ណារ លូ ចាក អែត សា អន់ខូ លូ ប៉ាណូស ហាន អែត។

៥០ ប៉ាក់ ពី តាំងឡា ចឹង សីត ទីល ប៉ាក់ ហី ត្រត់ ពឹង ដាវ ទុច ណោះ អ្ន ក្បាក់ លូ ត្រត់ ផៈ អែ អ្ន អ្ន អន់តត់។

៥១ ណោះ ពី តាំងឡា ចឹង ចែត ម៉ុត ទុច ណោះ តុត យ៉ិប ទូត លូ អន់ អែ ត្រត់ ម៉ុត អន់ខូ លូ ប៉ាណូស ប៉ាញ៉ា ប៉ាច់ ប៉ាក់ ចារ ពូ ញ៉ា តាំងសីៈ លូ រ៉ាំងតែត សាណាញ។

២៥

១ «ប៉ាក់ ដាវណោះ សារ រាំងហៃ រាំងខ្យម៖ ប្រៀប ឡាក់ កា សារ អង់កាន់ រ៉ូ: ១០ ដូវ អ្នក តាគៀង ឡាក់ ក្បាត់ កាម៉ាក់ បក់ ពូ ចឹង ប៉ាញសង់ ណោះ។

២ កាណាង កាំឡាក់ អន់ខៃ ១០ ដូវ ណោះ: ទី អង់កាន់ ប៉ាតាមី ដូវ អូ ហ្លួង សារ ប៉ាតាមី ដូវ ណាវ ហ្សាំង សាឡាច់។

៣ ម្ចាត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លួង សារ ណោះ: អន់ខៃ អ្នក ឡាក់ តាគៀង ហះកា អូ ទី ទ្រុង ប៉ុង ប៉ាំងការ អុះ។

៤ កាប៉ាច់ ម្ចាត អង់កាន់ ប៉ាតាមី ដូវ ណាវ ឡាក់ ហ្សាំង សាឡាច់ ណោះ: អន់ខៃ អ្នក ឡាក់ តាគៀង លូ ទ្រុង ឡាក់ ទីប ប៉ុង ប៉ាំងការ ដេល។

៥ ញាន កា កាម៉ាក់ ពូ ប៉ាញសង់ ណោះ: ត្រូ ទីល តាឡាមី ម្ចាត អង់កាន់ រ៉ូ: ១០ ដូវ ណោះ: កាកី ប៊ុច តែប ខាក់ កា តែប ហ្លាក់ ទី អន់ខៃ។

៦ ប៉ាក់ ទីល ទងគីតី ម៉ាង ទី ពូ ឡាក់ រ៉ូ: ផា "កាម៉ាក់ ណោះ: ទីល កេះ: អ្នក ឡាក់ ហាប់ អើ ពិ"។

៧ ម្ចាត អង់កាន់ រ៉ូ: ១០ ដូវ ណោះ: កា អ្នក អ្នក ប៉ាយ៉ាមី តាគៀង។

៨ ម្ចាត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លួង សារ ណោះ: កាកាប លូ ម្ចាត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ហ្សាំង សាឡាច់ ផា "ប៉ុង អន់ដីស ណោះ: ជែក អន់ កា ញីន ណើ តាគៀង ញីន ទី ប៉ុង កេះ: ចឹង ប៉ាក់ ហង់"។

៩ ម្ចាត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ហ្សាំង សាឡាច់ តើល ផា "អូ អន់ អុះ។ ផា ជែក កា អន់ ដីស អ្នក អុក កុក កា ញីន ដេល។ អន់ដីស ឡាក់ តាច់ ប៉ាក់ ហី ពូ ប្រូ ប៉ុង តោ ពិ"។

១០ ផះ: ម្ចាត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លួង សារ ណោះ: ចាក ឡាក់ ណាំង តាច់ ប៉ុង កាម៉ាក់ ណោះ: កា ទីល ហង់។ ម្ចាត អង់កាន់ ប៉ាតាមី ដូវ ឡាក់ ទី ទ្រៀម ឡាក់ កេះ: អន់ខៃ ទី ម៉ុត កាណាង ចារ ប៉ាញ សង់ អន់ខ្ល លូ កាម៉ាក់ ណោះ: កេះណោះ: ពូ កាត្រីត អំបារ ហង់។

១១ កេះណោះ: ម្ចាត អង់កាន់ ប៉ាតាមី ដូវ អូ ហ្លួង សារ ណោះ: កា ពិ: ទីល ដេល។ អន់ខៃ អើ ផា "អី ពិ តាំងឡាក់ បើក អំបារ អន់ ញីន ម៉ុត ណើ"។

១២ ហះកា កាម៉ាក់ ណោះ: តើល ផា "អាញ បំរ រ៉ូ: កា អន់ដីស តាទីច ផា អាញ អូ អន់ហ្គាល់ អន់ ដីស អុះ"។

១៣ ទីល នីណោះ: អន់ដីស ត្រត់ ឡាក់ ឡាក់ ឡាក់ កា ខាក់ ខង អន់ដីស អូ អុះ អន់តត់ កា ប៉ាណូស អាញ ចឹង ពិ: ទីល ណោះ: ដាវ ចំ មង ចំ។

១៤ «សារ រាំងហៃ រាំងខ្យម៖ ប្រៀប ឡាក់ កា សារ ប៉ាណូស កាម៉ាក់ ម៉ោញ ដូវ ទ្រៀម ចឹង ឡាក់ ប៉ាក់ ស្រុក ចាំងហាយុត អើ អើ ម្ចាត ទុច ពិ: ប៉ាក់ អើ ភៀ មប វ៉ាស អំបាស អន់ កា អន់ខៃ រាំងហៃ។

១៥ អើ អន់ លៀន កា ម្ចាត ទុច តាម បក់ អូ យីត ម៉ោញ ដូវ ៥០០០ លៀន កាក់ ម៉ោញ ដូវ ២០០០ ម៉ោញ ដូវ ណាវ ១០០០ * កេះណោះ: អើ ចាក ហង់។

១៦ បក់ ទី លៀន ៥០០០ អើ អ្នក លៀន ណោះ: ចាក ឡាក់ ណាំង សា ឡុត ទី កាំឡៃ កា អើ ៥០០០ ណាវ។

* ២៥:១៥ ២៥:១៥ ម៉ោញ ដូវ ៥០០០ លៀន កាក់ ម៉ោញ ដូវ ២០០០ ម៉ោញ ដូវ ណាវ ១០០០ លៀន កុល «ម៉ោញ ដូវ ប៉ាតាមី តាគៀង ម៉ោញ ដូវ ពៀរ តាឡុង ម៉ោញ ដូវ ណាវ ម៉ោញ តាឡុង»។ ម៉ោញ តាឡុង សាម៉ៃ លូ ម៉ាស បើ ប្រាក់ ៣៤ កាឡ។

១៧ បក់ទីលៀន ២០០០ កា និងទៅ ដេល អើអ្នកលៀន ណោះ ចាក ឡាំណាំង សាឡូត អើ ទី កាំឡៃ ២០០០ ណាវ។

១៨ កាប៉ាច់ ប៉ាណូស បក់ ទី លៀន ដឹង ១០០០ អើ អ្នក លៀន ណោះ ចាក ឡាំ សីរ ឡះ តប់ កាណាង តេះ តម កា តាំងឡា អើ ទៅ។

១៩ «ប៉ាក់ ទុញ ដាវ ឡឹង ណោះ ពី តាំងឡា អន់ខៃ ណោះ សីត ហង កេះណោះ អើ យីត លៀន លូ មូត ទុច ប៉ែង ដូវណោះ។

២០ បក់ ទី លៀន ៥០០០ អើ អ្នក លៀន ទីប កាំឡៃ ៥០០០ ណោះ ជីន កា ពី តាំងឡា អើ លូ រះ ផា "ពី តាំងឡា អីស អន់លៀន កា អាញ ៥០០០ កិញអៀ អា អាញ ទី កាំឡៃ ៥០០០ ណាវ។"

២១ ពី តាំងឡា អើ តើល ផា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដាវ តិស ឡុត។ ហត់ ហោក រត់ អន់ខូ លូ អាញ។"

២២ បក់ ទី លៀន ២០០០ អើ អ្នក លៀន ទីប កាំឡៃ ២០០០ ណោះ ជីន កា ពី តាំងឡា ដេល លូ រះ ផា "ពី តាំងឡា អីស អន់លៀន កា អាញ ២០០០ កិញអៀ អា អាញ ទី កាំឡៃ ២០០០ ណាវ។"

២៣ ពី តាំងឡា អើ តើល ផា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា អាញ ចឹង ប្រើ អីស រាំងហៃ ដាវ តិស ឡុត។ ហត់ ហោក រត់ អន់ខូ លូ អាញ។"

២៤ កេះណោះ បក់ ទី លៀន ដឹង ១០០០ កា ម៉ុត ដេល លូ កាប ផា "ពី តាំងឡា អាញ អូ ដេល កា អីស ឡាក់ ប៉ាណូស កា ចាប់ ខាក់ ខង អីស ទី ប៉ាក់ អ្នក ពៀ ឡឹង ណា ឡាក់ អីស អូ ទី តាកា ព្រឹះ លូ អីស ទី ប៉ាក់ អ្នក សាណា ឡឹង មីរ ឡាក់ អីស អូ ទី តប់។

២៥ លៀន អីស អន់ កា អាញ ពៃ អាញ ឡាំ តប់ កាណាង តេះ អាញ អូ ខិន យរ អុះ។ ហត់ អ្នក សីត កា អីស ទៅ ឡុត លៀន អីស អា។"

២៦ ពី តាំងឡា តើល ផា "អី ទុច អូ ដាក់ កាដីល ងល់ ! អីស អូ កេះ កា អាញ ទី ប៉ាក់ អ្នក ពៀ ឡឹង ណា ឡាក់ អាញ អូ ទី តាកា ព្រឹះ លូ អាញ ទី ប៉ាក់ អ្នក សាណា ឡឹង មីរ ឡាក់ អាញ អូ ទី តប់។

២៧ ទីល នីណោះ អីស ត្រត់ អ្នក លៀន ណោះ អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន ណោះ ទីប តុល ទីប ក្យង់។

២៨ ទីល នីណោះ ហត់ អន់ដីស អ្នក លៀន ១០០០ ឡឹង អើ អា ឡាំ អន់ កា បក់ ទី លៀន ១០.០០០ តោ ឡុត

២៩ ខង ពៀ ទី អៀង កេះ អើ ចឹង ត្រត់ ទី អៀង ផែម ណាវ ហះកា ពៀ អូ ទី ពូ ចឹង អ្នក ឡាច់ កាណាគី ញាំ ឡាក់ អើ ទី បិត បិត ណោះ ដេល។

៣០ កាប៉ាច់ ទុច អូ ទី ខា អា ហត់ អន់ដីស អ្នក ឡាំ អ្នាត ប៉ាក់ ចារ ម៉ាម៉ាង តែង ឡឹង តោ វិញ កាណាង ចារ ណោះ កាតាំង ដឹង ពូ ញាំ តាំងអីះ លូ រាំងតែត សាណាញ។"

៣១ «ប៉ាក់ ដាវ ប៉ាណូស អាញ ជីរ អន់ខូ លូ មូត បិយ ប្រឹះ ទីប ទី តាតារ ក្លាក់ ណោះ អាញ ចឹង អង់អ្នែ ពីង គ្រេ សាដាច់ ដាក់ ឡាយ៉ាម។

៣២ ផេះ ណោះ ប៉ាណូស គ្រឹប សុនសាត ចឹង ពីះ ប៉ាក់ គូប ហះ ដីរ អាញ ណោះ អាញ ចឹង ប៉ាកុល ពូ ឡឹង គូប សោប ឡាក់ កា ប៉ាណូស រង់ ចៀម ប៉ាកុល ឡាច់ ចៀម ឡឹង ប៉ារពៅ។

៣៣ កេះណោះ អាញ ចឹង អន់ ចៀម ងៃ តែង សាម៉ា ប៉ារពេ ងៃ តែង សាំងអ្សោ។

៣៤ កេះណោះ អាញ ឡាក់ សាដាច់ ចឹង កាប លូ មូត បក់ ងៃ តែង សាម៉ា ជា "អី មូត ឡាក់ ពី អាញ អន់ សារ ដាក់ អ្សក ប៉ាណា គូប ម៉ុត អន់ ប្រ្រះ រាំងហៃ រាំងខ្សា ពិ ខង អើ ទី ទ្រៀម សា រ៉ាប់ កា អន់ដីស ឡឹង កើត តេះ ប្លែង ពេ កេះ

៣៥ ខង ផះ អាញ ឡាយិត អន់ដីស អន់ សាណា កា អាញ សា ផះ អាញ ប្រៀង ទៀក អន់ដីស អន់ ទៀក កា អាញ អែត ផះ អាញ ឡាក់ អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អន់ដីស អន់ អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស

៣៦ ខង ផះ អាញ អូ ទី ខោ អារ អន់ដីស អន់ ខោ អារ កា អាញ កាសិប ពៀត ផះ អាញ អិត ពូ អន់ដីស កា ឡាក់ តង់ អាញ ផះ អាញ ត្រក់ ខុក អន់ដីស កា ឡាក់ ច្នាក់ អាញ ដេល"។

៣៧ ណោះ មូត ដាក់ ត្រង់ ចឹង តើល ជា "អី ពី តាំងឡា ដាវ ចំ ញីន បំបំ អីស ឡាយិត ញីន ទី អន់ សាណា កា អីស សា លូ ដាវ ចំ ញីន បំបំ អីស ប្រៀង ទៀក ញីន អ្សក អន់ ទៀក កា អីស អែត ?

៣៨ ដាវ ចំ ញីន បំបំ អីស ឡាក់ កា អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត ញីន អន់ អីស រ៉ាឡូវ ដំ ពីង ហី ញីន លូ បំបំ អីស អូ ទី ខោ អារ ញីន អន់ ខោ អារ កា អីស ?

៣៩ ដាវ ចំ ញីន ទី បំបំ អីស អិត ពូ លូ អីស ត្រក់ ខុក ញីន ឡាក់ ហៃ អីស ?"

៤០ អាញ ឡាក់ សាដាច់ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ង៉ារ អន់ទៀត កៗ ឡាក់ អន់ដីស តង់ ប៉ាណូស ដោច ដាច កាណុង មូត អុះ មី អាញ អា ហង ឡាក់ កា អន់ដីស តង់ អាញ ដេល"។

៤១ កេះណោះ អាញ ចឹង កាប កា មូត បក់ ងៃ តែង សាំងអ្សោ ជា "អី មូត ត្រក់ សារ ប៉ាស្សា ប ហត់ អន់ដីស ឡាច់ ឡឹង អាញ អន់ ចាំងហាយុត ឡាក់ ប៉ាក់ ចារ អុញ កីត លើយ អូ អូ ប៉ាក់ តោ ពិ ឡាក់ ចារ ទី ទ្រៀម សា រ៉ាប់ ចេត ថូត ម៉ែត ប្រ្រះ បឹត លូ បិយ អែ

៤២ ខង ផះ អាញ ឡាយិត អន់ដីស អូ ទី អន់ សាណា កា អាញ សា អុះ ផះ អាញ ប្រៀង ទៀក អន់ដីស អូ ទី អន់ ទៀក កា អាញ អែត ដេល

៤៣ ខង ផះ អាញ ឡាក់ អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អន់ដីស អូ ជៀក អាញ រ៉ាឡូវ ដំ ពីង ហី អន់ដីស ផះ អាញ អូ ទី ខោ អារ អន់ដីស អូ អន់ ខោ អារ កា អាញ កាសិប ពៀត ផះ អាញ អិត ពូ លូ ផះ អាញ ត្រក់ ខុក អន់ដីស អូ ទី ឡាក់ ហៃ ឡាក់ ច្នាក់ អាញ អុះ"។

៤៤ មូត ណោះ ចឹង តើល អាញ ជា "អី ពី តាំងឡា ដាវ ចំ ញីន បំបំ អីស ឡាយិត បំបំ អីស ប្រៀង ទៀក បំបំ អីស អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត លូ បំបំ អីស អូ ទី ខោ អារ លូ បំបំ អីស អិត ពូ លូ ត្រក់ ខុក ហះកា ញីន អូ ទី តង់ អីស ?"

៤៥ អាញ ចឹង តើល ពូ ជា "អាញ បំ រះ កា អន់ដីស តាទីច ជា គ្រីប ង៉ារ ឡាក់ អន់ដីស អូ ទី តង់ ប៉ាណូស ដោច ដាច កាណុង មូត អុះ មី អាញ អា ហង ឡាក់ កា អន់ដីស អូ ទី តង់ អាញ ដេល"។

៤៦ មូត អូ ដាក់ ណោះ ចឹង ឡាច់ ឡាក់ ត្រក់ ថូត លើយ ហះកា ប៉ាណូស បក់ ដាក់ ត្រង់ ចឹង ទី អាញ រ៉ីស លើយ»។

សារ ម្នាក់ ក្រាត់ វ៉ាម៉ែ ប្រៀន ណាំង ទ្រង់ បាន តោ យីស៊ូ

១ ប៉ាត់ យីស៊ូ រ៉ែ សារ ទិណោះ កេះ ៗ កេះ ណោះ អើ រ៉ែ កា ម្នាក់ សី ផា

២ «អន់ដីស អ្នក អន់តត់ កេះ អ្នក ញ៉ែ ដាវ ណាវ ទីល ដាវ ប្រឹក ប៊ុន ទ្រង់ ហង ។ ដាវ ណោះ ពូ ចឹង រ៉ុប ប៉ាណាស អាញ អញ ជីន អន់ កា ពូ បង់ បាន តោ ពីង អ៊ឹង គីង ហង ។»

៣ ផេះ ណោះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រៀន លូ ម្នាក់ តាំងកង់ សុនសាត អ៊ីស្រាអែល អន់ខែ ឡា ប៉ាតុំ គួប អ្នក ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាម៉ែ ប្រៀន សិច កែផា ។

៤ អន់ខែ ពីកសា គួប សោប ក្រៀ ណាំង ទ្រង់ រ៉ុប អន់តត់ បាន តោ យីស៊ូ ។

៥ ហះកា អន់ខែ កាកាប លូ គួប ផា «ដៃ បាន តាន រ៉ុប ពីង ដាវ ម៉ុត ប៊ុន អា អ្នក ផែត កាំឡាំង អីក កើត សារ វ៉ាចក់ វ៉ាចល» ។

៦ កាប៉ាច យីស៊ូ អ្នក ប៉ាត់ តេះ បេតថានី ពីង ហី កាម៉ាក់ ម៉ោញ ដូវ ឡាក់ ត្រត់ រ៉ោះ ពែ សិច អើ ណោះ ស៊ីម៉ុន ។

៧ ផាខី ទី អង់កាន់ ម៉ោញ ដូវ ចឹក ចាយ ដាក់ ឡាយ៉ាម៉ឺ ឡា ណាំង យីស៊ូ កាណុង ចាយ អើ ចឹក ណោះ ទី សាប៊ូ បោផ្លូវ ឡាក់ គិត ខា កាខាក់ ។ ផេះ យីស៊ូ អ្នក សា សាណា អង់កាន់ ណោះ កា ប្រោ សាប៊ូ ពីង កល យីស៊ូ ឡុត ។

៨ ម្នាក់ សី បំបី អើ ប្រឹក នីណោះ អន់ខែ បិច អីក លូ កាប ផា «ញ៉ា ត្រត់ អីស តាត់ អង់ខាត សាប៊ូ នីអៀ !

៩ ផា ប្រូ សាប៊ូ អា ចឹង ទី លៀន រៀង កេះ ណោះ អ្នក លៀន ណោះ ផែត អន់ កា ម្នាក់ ថុក ញ៉ាក់ អ្នក ដាក់ កា ញ៉ា !»

១០ យីស៊ូ អ្នក ឡឹង សារ ណោះ អើ កាប កា ម្នាក់ សី ផា «ណាង អា អើ ដាក់ កា អាញ ញ៉ា ត្រត់ អន់ដីស អ្នក ណាំង សារ លូ អើ !

១១ ម្នាក់ ថុក ញ៉ាក់ អ្នក អន់ខ្ល លូ អន់ដីស លើយ កេះ ហះកា អាញ អា ចឹង អ្នក អ្នក អន់ខ្ល លូ អន់ដីស លើយ អុះ ។

១២ អើ ប្រោ សាប៊ូ បោផ្លូវ ឡាប ពីង ឡាកោ អាញ នែវ អា យី អើ ទ្រៀម សាំរ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រូល ហង ។

១៣ អាញ បំ រ៉ែ កា អន់ដីស តាទីច ផា គ្រឹប ចារ ពូ ចាក រ៉ែ ឡឹង សារ ដាក់ ឡឹង ប្រៀន ពីង អង់ កក់ តេះ អា ពូ កា ចឹង រ៉ែ ឡឹង សារ អើ ប្រឹក អា ដេល ហង ក្រៀ កាចាំង កា អើ» ។

១៤ កេះ ណោះ ទី ម៉ោញ ដូវ កាណុង កាំឡាំង សី ១២ ដូវ ណោះ សិច អើ យូដះ អ៊ីសាការីយ៉ុត អើ ឡា អំបញ្ច លូ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ែ ប្រៀន ផា

១៥ «ផា អាញ មប យីស៊ូ ណោះ កា អន់ដីស ញ៉ា អន់ដីស ចឹង អន់ កា អាញ ?» ណោះ អន់ខែ កា យ៉ាប លៀន ប្រាក់ ៣០ កាក់ អន់ កា អើ ។

១៦ គិត ឡឹង ដាវ ណោះ ហង យូដះ ស៊ី អ្នក សាណាង ដាវ ក្រៀ ជីន ពូ រ៉ុប យីស៊ូ ។

សារ យីស៊ូ ប្រឹក ប៊ុន ទ្រង់ អន់ខ្ល លូ ម្នាក់ សី:

១៧ ដាវ បាន ដា ពូ ម៉ុត ប៊ុន ណាំ បាំង ឡាតាំង ម្នាក់ សី អំបញ្ច លូ យីស៊ូ ផា «ណាយ ប៉ាត់ ចំ អីស យីត ចឹង អន់ ញីន ទ្រៀម ប្រឹក ប៊ុន ទ្រង់ អា វ៉ែ ?»

១៨ យីស៊ូ រិះ កា អន់ខែ ជា «ហត់ អន់ដីស ប៉ាណាំ គួប ឡាំ ប៉ាត់ ហី កាម៉ាក់ ម៉ោញ ដូរ អ្នែ ប៉ាត់ ម្យ៉ែង យេរូសាឡឹម តោ កេះណោះ រិះ កា អែ ជា "ណោយូ ញីន ជា នីអៀ ដាវ កាំឡាក់ អាញ ក្បាម ចឹង ទីល កេះ អាញ លូ មូត សីះ ចឹង ប្រឹក្ចី ប៊ុន ទ្រូង ពីង ហី អីស' "»។

១៩ មូត សីះ កា ប្រឹក្ចី ពួយ ឡាក់ កា យីស៊ូ ទី អន់តត់ ណោះ ហង អន់ខែ ទ្រៀម សាណា សាំរ៉ាប់ ប្រឹក្ចី ប៊ុន ទ្រូង។

២០ ប៉ាត់ ទីល កាដាច កេះ យីស៊ូ អ្នែ សា អន់ខូ លូ មូត សីះ ១២ ដូរ ណោះ ហង។

២១ ផះ អន់ខែ សា សាណា យីស៊ូ កាប ជា «អាញ ប័រ រិះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូរ ពីង កាំឡាក់ ពិន ចឹង ណាំផា ពូ ពិះ រ៉ុប អាញ»។

២២ មូត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យីស៊ូ កេះ ម៉ោញ។ ជា «អី ពី តាំងឡា អូ ត្រត់ អាញ ដេល តះ?»

២៣ អែ រិះ កា អន់ខែ ជា «ទី កាំឡាក់ អន់ដីស ឡាក់ អ្យក់ ណាំ បាំង តាត់ ពីង គូម អន់ខូ លូ អាញ អា ចឹង ទី ប៉ាណូស ម៉ោញ ដូរ ប៉ាណាំ ពូ ឡាំ រ៉ុប អាញ។

២៤ ប៉ាណូស អាញ ត្រត់ តោ ត្រត់ ឡាក់ កា ច្រាត់ រិះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ពែ ហង។ ហះ កា ប៉ាណូស ឡាក់ ណាំផា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អូ ទី កើត ពែ ណោះ ដាក់ លីន សាំ រ៉ាប់ អែ»។

២៥ យូដះ ឡាក់ អូ ត្រត់ កា យីស៊ូ អែ អំបញ្ច ជា «អាញ ប ណោយូ?» យីស៊ូ តើល ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»។*

២៦ ផះ អន់ខែ អ្នែ សា ណោះ យីស៊ូ អ្យក់ ណាំ បាំង ប៉ានេ ប្រ្លឹះ កេះណោះ គុ ជែក អន់ កា សីះ អែ ទីប កាប ជា «សា ពិ! អា ហង ឡាកោ បាំងឡៃ អាញ»។

២៧ កេះណោះ អែ អ្យក់ ចឹក ពៀង តាពែ ប្លែ អង់កាច លូ ប៉ានេ ប្រ្លឹះ កេះណោះ អន់ទីប អន់ កា មូត សីះ ទីប កាប ជា «ហត់ អ្យក់ អែត ទិខូ ពិ។

២៨ អា ហង ផាម អាញ ឡាក់ ផាម សាំរ៉ាប់ ប្រឹក្ចី សារ សាញាំ វែវ ពុត ឡាក់ ប្រ្លឹះ ទី សាញាំ លូ ប៉ាសុន អែ។ ផាម អាញ ហូរ ឡាច សាំរ៉ាប់ ប៉ាណូស អៀង ដូរ ភៀ អន់ ប្រ្លឹះ អូ អ្យក់ យ៉ូ សារ យច អន់ខែ។

២៩ អាញ រិះ កា អន់ដីស ជា អាញ ចឹង អូ ទី អែត តាពែ ប្លែ អង់កាច ណារ ហង ក្បាត់ អែត ធើយ តាពែ ប្លែ អង់កាច ណារ អន់ខូ លូ អន់ដីស ប៉ាត់ ដាវ ពី អាញ ទី រាំងហៃ រាំងខ្យា ទៀ ណារ»។

៣០ កេះណោះ អន់ខែ ចាដៃ អញសើ ប៉ានេ ប្រ្លឹះ។

ខ្មែង ឡឹង ណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម តើម អូលេវ លូ មូត សីះ អែ។

៣១ ណោះ យីស៊ូ រិះ កា មូត សីះ ជា «ម៉ាំង អា ហង អន់ដីស ទិខូ ចឹង សាតាក់ ឡាច ញន កា អាញ ឡាក់ កា ច្រាត់ រិះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ពែ ជា "អាញ ចឹង កោះ អ្នាត តាំងឡា ចៀម ណោះ តាប័ល ចៀម ចឹង សាតាក់ តាប្រិះ តាប្រាំង ហង"†។

៣២ ហះកា ប៉ាត់ ប្រ្លឹះ តាត់ អង់រីស សីត អាញ កេះ អាញ ចឹង ឡាំ ប៉ាត់ ខេត កាលីឡេ អន់ខ្រ ល ឡឹង អន់ដីស»។

៣៣ ពេត្រះ តើល អែ ជា «យ្លះ កាំឡាក់ ទិខូ សាតាក់ ឡាច ញន កា អីស កាតាម កា អាញ អូ អ្នាត អីស អុះ»។

* ២៦:២៥ ២៦:២៥ «ត្រត់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ!»។ † ២៦:៣១ ២៦:៣១ សារ អា ឡាច ឡឹង សាករី ១៣:៧។

៣៤ យីស៊ូ រិះ កា ពេត្រុះ ជា «អាញ រិះ កា អីស តាទីច ជា ម៉ាំង អា ហង អន់ទ្រួល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣៥ ណោះ ពេត្រុះ តើល អើ ជា «យ្រីះ អាញ ត្រត់ តោ អន់ខូ លូ អីស កាតាម កា អាញ អូ ប៉ា តែក ជា អូ អន់ហ្គាល់ អីស អុះ»។ ម្នក សិះ អន់ទៀតៗ កា ជា ឡាក់ កា អើ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្រឹះ អ្នែ ប៉ាក់ កេតសេម៉ានី

៣៦ ណោះ យីស៊ូ លូ ម្នក សិះ ឡា ទីល ប៉ាក់ ចារ ម៉ោញ សិច កេតសេម៉ានី។ អើ រិះ កា អន់ខែ ជា «អន់ដីស អ្នែ ក្បាត់ ហះ អា ហិ អាញ ចឹង ឡា ម៉ន់ ប៉ាក់ តោ»។

៣៧ អើ ជៀក ពេត្រុះ លូ គន រត់ សេបេដេ ទិ ពៀរ ដូរ ឡា អន់ខូ ដេល ផះ ណោះ អើ អុក ពុត កា ដុក កាដុល។

៣៨ យីស៊ូ កាប លូ ម្នក ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ បើត ចឹង តោ ហង។ អ្សត អន់ ដីស អ្នែ ក្បាត់ លូ អាញ ហះ អា លូ ឡា រាំង ឡាកោ»។

៣៩ កេះណោះ អើ ចាក ឡាច់ ឡឹង ម្នក ណោះ បើត កា មូប កល់ ទិះ តេះ ម៉ន់ ឡោម ប្រ្រឹះ ជា «អី ពី ប៉រ អីស អ្សត ឡាច់ សារ ថុក ប៉ាណាប អា ឥ ឡឹង អាញ ណើ ជា ទី ហះកា ដៃ ប្រឹត ពួយ ពុត អាញ ប៉រ ប្រឹត ពួយ ពុត អីស ទៅ»។

៤០ កេះណោះ យីស៊ូ រុល សីត ប៉ាក់ ចារ ម្នក សិះ ប៉ែង ដូរ ប៉ប អន់ខែ ផះ តែប ហ្គាក់ អើ កាប កា ពេត្រុះ ជា «នីចម អន់ដីស អា អ្នែ ក្បាត់ លូ អាញ ម៉ោញ មង បើត អូ អូ ប ?

៤១ ហត់ ក្បាត់ លូ ម៉ន់ អើ ប្រ្រឹះ ភៀ ប៉ាក់ ទី សារ ឡា បាក ណោះ អន់ដីស ចឹង អូ ប្រឹត យច អុះ។ យ្រីះ ពុត ពៀក បិច ប្រឹត សារ ដាក់ កេះ កាតាម ហះកា ឡាកោ ប៉ាំងឡៃ ប្រឹត អូ អូ អុះ»។

៤២ អើ ចាក ឡាច់ ឡឹង ម្នក ណោះ ម៉ោញ ទង ណារ៉ូ កេះណោះ ម៉ន់ ឡោម ប្រ្រឹះ ជា «អី ពី ជា អាញ ត្រត់ ទី សារ ថុក ប៉ាណាប អា ទី តាទីច នីចម អូ រ៉ាវ៉ាច់ ឡឹង អាញ អុះ ប៉រ ប្រឹត ពួយ ពុត អីស ទៅ ពី»។

៤៣ អើ សីត ប៉ាក់ ម្នក សិះ ណារ៉ូ ប៉ប អន់ខែ ហ្គាក់ តែប រ៉ាដាប់ ណារ៉ូ ខង អន់ខែ កាកី តែប កេង ខាក់ អូ ដាម រ៉ាល ម៉ាត់។

៤៤ ណោះ អើ ចាក ឡាច់ ឡឹង ម្នក ណោះ ម៉ោញ ទង ណារ៉ូ ម៉ន់ ឡោម ប្រ្រឹះ ឡាក់ កា អន់ទ្រួល ពៅ ទៅ ហង។

៤៥ កេះណោះ អើ សីត ប៉ាក់ ម្នក សិះ ណារ៉ូ លូ កាប ជា «ញ៉ា អន់ដីស អ្នែ តែប ហ្គាក់ ស្រែល នី អៀ ? កិញ អៀ អា ក្បាម ចឹង ទីល មង ពូ ត្រត់ រុប ប៉ាណូស អាញ ជីន អន់ កា ម្នក អូ ដាក់ កេះ»។

៤៦ អ្សរ ឡុត ពី ពិន ចាក ហៃ តោ បក់ ណាវ៉ា ពូ ពិះ រុប អាញ អើ ក្បាម ចឹង ទីល ហង»។

សារ ពូ ឡា រុប យីស៊ូ

៤៧ ផះ យីស៊ូ អ្នែ កាកាប យូដះ កា ពិះ ទីល។ អើ ណោះ ឡាក់ សិះ ពីង កាំឡាំង សិះ ១២ ដូរ ដេល។ អើ ណាវ៉ា ទីប ម្នក កាំឡាំង អៀង ចឹក ដាវ ចឹក អ៊ឹង ពិះ អន់ខូ លូ អើ។ ម្នក ណោះ ឡាក់ កាំឡាំង ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រឹះ លូ ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល ប្រើ ឡា។

៤៨ យូដះ ណាវ៉ា ពូ ឡា រុប យីស៊ូ ណោះ អើ ទី រិះ លូ ពូ ជា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ូ ហត់ រុប អើ ពី»។

† ២៦:៣៤ ២៦:៣៤ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ S ២៦:៤២ ២៦:៤២ ទី សារ ថុក ប៉ាណាប អា ពៀត គុល «អែត ចក អា»។

៤៩ សាត់ យូដ៖ ពីរ ទីល អើ ឡាំ ប៉ាត់ ចារ យីស៊ូ ឡូត លូ កាប ផា «ដាក់ ឡាកោ បាំងឡៃ ដេល ប ណែយូ?» កេះណោះ អើ ថ្ង យីស៊ូ។

៥០ យីស៊ូ ផា កា យូដ៖ «អី គូប អីស បិច ប្រឹក្នី នីចមី កា ប្រឹក្នី ពិ*»។ កេះណោះ កាំឡាំង អៀង ប៉ាណាំ គូប ម៉ុត រ៉ុប យីស៊ូ ឡូត។

៥១ ទី ប៉ាណូស អ្នែ លូ យីស៊ូ ម៉ៅញ ដូរ អើ ហ្វាត់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ៅញ ដូរ កាតាច់ ហ្វា តោរ ម៉ៅញ ប៊ែង។

៥២ ហះកា យីស៊ូ កាប កា អើ ផា «អីស តាម៉ុត ដាវ កាណុង អង់លប អើ ទៅ ពិ ខង បក់ ចំ កោះ ពូ លូ ដាវ ប៉ាណូស ណោះ ពូ ចឹង កោះ ប៉ាន់តោ អើ លូ ដាវ ដេល។

៥៣ នីចមី អីស សាមីតិ កា អាញ អ្នែ ប៉ុរ ហះ ពី អាញ ប្រ្លឹះ អើ អន់ ម្លុត បិយ ប្រ្លឹះ ១២ តាប៉ល់† ពីរ តង់ អាញ កិញអៀ ឡូត អ្នែ ទី ប ?

៥៤ ហះកា ផា ប្រឹក្នី នែរ អា នីចមី ចឹង តាត់ អង់កេះ សារ ឡាក់ ពូ ទី ប្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ផា សារ អា ត្រត់ កើត ពីរ នែរ អា ហង»។

៥៥ កេះណោះ យីស៊ូ កាប កា កាំឡាំង អៀង ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ ដីស ពីរ រ៉ុប ចឹក ដាវ ចឹក អ្នែ នីអៀ? រ៉ុប ដាវ អាញ អង់អ្នែ ប៉ាត់ ចារ រោង រ៉ាម៉ះ ប្រ្លឹះ លូ បាំង ហៀន ប៉ាសុន ទិខ ដេល ហះកា អន់ដីស អ្នែ រ៉ុប អាញ អ្នែ។

៥៦ សារ ទិ អា កើត ពីរ កៀ តាត់ អង់កេះ សារ ទី ប្រាត់ រ៉ះ កាណុង ផាប ម្លុត រ៉ាតីយ ប្រ្លឹះ»។ ផ្ទះ ណោះ ម្លុត សីរ សាតាក់ អ្នែ អើ ទិខ។

៥៧ ម្លុត បក់ រ៉ុប យីស៊ូ ណោះ កា អ្យក់ អើ ឡាំ ប៉ាត់ ចារ រត់ កែ ផា ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ។ ប៉ាត់ ចារ ណោះ ទី ម្លុត ណែយូ បាំងហៀន ចាបាប លូ ម្លុត ក្រាត់ តាំងកង់ ប៉ាត់ គូប សោប កេះ។

៥៨ កា ប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ូ ឡាំង ចាំងហាយុត ទីល ប៉ាត់ ហី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អើ ម៉ុត អ្នែ កាណុង ឡាន ហី អន់ខូ លូ ម្លុត ញ៉ាម ខង អើ បិច អ្នែ អន់តត់ ផា សារ ណោះ ចឹង កើត នីចមី។

៥៩ ម្លុត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ លូ ម្លុត ពីកសា រ៉ាតីសៗ ទិខ យីត ណាំង ផាញ៉ាន កាប តាំពូង ច្រោម យីស៊ូ កៀ ទី ទ្រង ចឹង ប៉ាន់តោ អើ។

៦០ យីស៊ូ ទី កាំឡាំង អៀង ដូរ កាប តាំពូង កង យីស៊ូ កាតាម ហះកា អន់ខែ ណាំង សារ យច ត្រត់ ប៉ាន់តោ អើ អ្នែ ប៉ុរ សាអ្នះ។ ប៉ាត់ អន់តឹត ទី កាម៉ាក់ ពៀរ ដូរ ម៉ុត ដេល

៦១ អន់ខែ រ៉ះ ផា «ប៉ាណូស អា អើ ផា នីអៀ» អាញ អ្នែ យះ អ្នែ រោង រ៉ាម៉ះ ប្រ្លឹះ អា កេះណោះ ប្រឹក្នី ណារ អន់ កេះ រាំងរាំង ប៉ែង ដាវ»។

៦២ ផ្ទះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អ្នែ អន់តារ អំបញ្ច យីស៊ូ ផា «ញ៉ា ត្រត់ អីស អ្នែ តើល ពូ កាប ច្រោម អីស អា?»

៦៣ យីស៊ូ អ្នែ ងើប ណោះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អំបញ្ច ណារ ផា «ហត់ អីស ម៉ត់ អ្យក់ សិច ប្រ្លឹះ ឡាក់ អ្នែ លើយ ប្រឹក្នី ផាញ៉ាន។ នីចមី អីស អា ហង ប គន តាម ប្រ្លឹះ បិកកាតយ ឡាក់ អើ

* ២៦:៥០ ២៦:៥០ អីស បិច ប្រឹក្នី នីចមី កា ប្រឹក្នី ពិ ពិន ព្រៃ នីអៀ កា ត្រត់ ដេល៖ អីស ពីរ បិច ប្រឹក្នី នីចមី? † ២៦:៥៣ ២៦:៥៣ ម៉ៅញ តាប៉ល់ អា ទី តាហាន ៦០០០ ដូរ។

រឿស អន់ ប្រឹក្សា ជាដាច់?»

៦៤ យីស៊ូ តើល អើ ជា «ត្រង់ ឡាក់ កា អីស ជា ណោះ៖ ហះកា អាញ បំរើ រះ កា អន់ដីស ប៉ាក់ ម៉ាក់ ទៀ អន់ដីស ចឹង បំបំ ប៉ាណូស អាញ អ្នែ តែង សាម៉ា ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ លូ ចាក ពីង ថ្លែង កាម៉ល»។

៦៥ កាតាំង យីស៊ូ ជា នីណោះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ កា ហើក អារ អើ ទៅ កេះណោះ កាប ជា «ប៉ាណូស អា អើ កាប ជាម៉ាត ប្រ្លឹះ ប៊ិកកាតយី តាទីច អន់ដីស ទីខូ កាតាំង កេះ។ ពិស អូ តងកាន ណាំង ជាញ៉ាន ណារ ហង។

៦៦ អន់ដីស ចឹង យីត ប្រឹក្សា នីចម កា អើ អា?» ពូ តើល ជា «ប៉ាណូស អា ត្រង់ ថូត តោ»។

៦៧ ពូ ប៉ាណា គូប កាសុះ ពីង ម៉ុះ ម៉ាក់ យីស៊ូ លូ ដាល អើ បក់ អន់ដា តាពយ គ្រៀងតោរ អើ

៦៨ លូ កាប ជា «អី ប៉ាណូស ឡាក់ ជា ប្រ្លឹះ រឿស ប្រឹក្សា ជាដាច់ ហាក់ ទ្វង ហៃ ពៀ ពិត អីស?»។

៦៩ ផះ ណោះ ពេត្រុះ អង់អ្នែ តែង ឡឹង ទី ទុច អង់កាន់ ម៉ោញ ដូរ ម៉ុត ប៉ាក់ អើ លូ កាប ជា «អីស អា គូប យីស៊ូ ឡឹង ខេត កាលីឡេ ដេល»។

៧០ ហះកា អើ ប៉ាតែក ហះ ម៉ាក់ ពូ ជា «សារ ញ៉ា អីស កាប ណោះ អាញ អូ អូ អុះ»។

៧១ ផះ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាក់ អំបារ វ៉ាបឹង ទី ទុច អង់កាន់ ម៉ោញ ដូរ ណារ បំបំ អើ លូ រះ កា ពូ អ្នែ រណោះ ជា «អើ អា គូប យីស៊ូ ឡឹង ស្រុក ណាសារត ដេល»។

៧២ អើ ប៉ាតែក ណារ លូ ម៉ត់ ជា «អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៧៣ បាបើត ឡឹង ណោះ ទី មូត បក់ អ្នែ ហះ ចារ ណោះ ឡាក់ ប៉ាក់ ពេត្រុះ លូ កាប ជា «អីស អា គូប យីស៊ូ ដេល ខង ប៉ានីរ អីស កាប អា ប្រឹក្សា អន់ ញីន អន់ហ្គាល់ ជា អីស យី ប៉ាណូស ពិះ ឡឹង ខេត កាលីឡេ តាទីច ហង»។

៧៤ ណោះ ពេត្រុះ តើល លូ ម៉ត់ ជា «ផា អាញ កាប ពូង អន់ ប្រ្លឹះ ចែត ថូត អាញ កា តាម! អាញ អូ អន់ហ្គាល់ អើ ឡាក់»។ ជាឌី អ្សិរ អោត ទូត។

៧៥ ពេត្រុះ កា កាចាំង ឡឹង សារ យីស៊ូ រះ ជា «អន់ទ្រូល ឡឹង អ្សិរ បើ អោត អីស ចឹង ប៉ាតែក បែង ទង ជា អូ អន់ហ្គាល់ អាញ»។ ពេត្រុះ ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ា កាខាក់។

២៧

សារ ពូ ជីន យីស៊ូ អន់ ប៉ាក់ រត់ ពីឡាត

១ ប៉ាក់ តារ កាលី មូត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ក្រាក់ តាំងកង់ សុនសាត អ៊ីស្រាអែល អន់ខែ ប៉ាក់ គូប ពីកសា ឡឹង សារ ចឹង ប៉ាន់តោ យីស៊ូ។

២ កេះណោះ អន់ខែ កត់ ចត់ យីស៊ូ ឡាក់ ជីន ប៉ាក់ រត់ ពីឡាត ឡាក់ ម៉ែត វ៉ាងហៃ ខេត។

៣ យូដុះ ឡាក់ ប៉ាណា ពូ ឡាក់ រុប យីស៊ូ អើ បំបំ ពូ ប្រឹក្សា កា យីស៊ូ នីណោះ អើ អុះ ឡាកោ ខាក់ កា អ្សក់ លៀន ៣០ កាក់ ណោះ ឡាក់ ជីន កា មូត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ក្រាក់ តាំងកង់ ណារ

៤ លូ កាប ជា «អាញ ប្រឹក្សា យច កេះ ខង អាញ ទី ជីន ប៉ាណូស ដាក់ អូ ទី ថូត អន់ កា ពូ ប៉ាន់ តោ»។ ហះកា ពូ តើល ជា «សារ ណោះ អូ ត្រង់ លូ ញីន អុះ ស៊ុត កា អីស ទៅ សារ ណោះ»។

៥ យូដុះ ហ៊ីរ អ្នាត លៀន កាណុង រោង វ៉ាម៉ះ កេះណោះ ចាក ឡាច់ ឡាក់ រត អង់កូ ប៉ាន់តោ ឡាកោ ទៅ។

† ២៦:៦៤ ២៦:៦៤ «ត្រង់ ឡាក់ កា អីស ជា ណោះ» ពៀត គុល «អីស ជា នីណោះ!»។ § ២៦:៦៤ ២៦:៦៤ បំរើ ហៃ ជា នីអែល ៧:១៣-១៤។

៦ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លែះ ទូញ លៀន ណោះ លូ កាប ជា «លៀន អា អូ ត្រង់ អ្នក វ៉ាន់ដាប់ អន់ខ្ល លូ លៀន រោង វ៉ាម៉ះ ប្រ្លែះ ណារ៉ូ អុះ ខង លៀន អា តាច់ ផាម ប៉ាណូស កេះ»។

៧ អន់ខ្ល ពីកសា ក្លូប សោប កេះណោះ អ្នក លៀន ណោះ ឡាត់ ម៉ីរ វ៉ាគីយ ម៉ាន កាណា គី គម ប្រឹក្ចី ចារ សាវ៉ាប តប់ ប៉ាទ្រូ សុនសាត អន់ខ្លេត។

៨ ខ ណោះ ហង បះ ពូ អន់ សិច ម៉ីរ ណោះ ជា «ម៉ីរ ផាម» លើយ ទីល រ៉ប់ ដាវ អា។

៩ សារ អា កើត ពីះ កៀ តាត់ អង់កេះ សារ វ៉ាគីយ ប្រ្លែះ សិច យេរមៀ ទី ប្រាត់ រ៉ះ ជា «អន់ខ្ល ទី អ្នក លៀន ប្រាក់ ៣០ កាក់ ឡាក់ លៀន សុនសាត អ៊ីស្រាអែល បក់ អន់ដា កាប ជា លៀន ខា តាច់ ប៉ាណូស អា។

១០ កេះណោះ អន់ខ្ល អ្នក លៀន ណោះ ឡាត់ ម៉ីរ វ៉ាគីយ ម៉ាន កាណាគី ឡាក់ កា ប្រ្លែះ បិក កាតយី ទី ប្រើ អាញ»*។

១១ យីស៊ូ អន់តាវ ហះ ម៉ាត់ ម៉ែត វ៉ាន់ហៃ ខេត កេះណោះ ម៉ែត វ៉ាន់ហៃ ខេត អំបញ្ច ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល?» យីស៊ូ តើល ជា «ត្រង់ ឡាក់ កា អីស ផា ណោះ ហង»†។

១២ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លែះ លូ ក្រាត់ តាំងកង អន់ខ្ល ប្រោម យីស៊ូ យច ហះកា អែ អូ តើល ពូ អុះ។

១៣ វតី ពីឡាត អំបញ្ច យីស៊ូ ផា «ញ៉ា អីស អូ កាតាំង ប សារ ពូ ប្រោម អីស អៀង ណោះ?»

១៤ ហះកា យីស៊ូ អូ តើល លូ ម៉ោញ នីរ អុះ ខ អា ហង បះ ម៉ែត វ៉ាន់ហៃ ខេត ញម ខាក់។

១៥ រ៉ប់ សាណា កាណុង វ៉ាន់វ៉ង ពូ ប្រឹក្ចី ប៊ុន ទ្រូង ម៉ែត វ៉ាន់ហៃ ខេត យើយ តោះ ឡើយ ប៉ាណូ ស ថូត ម៉ោញ ដូវ តាម ពុត ម៉ះ ម្នាក់ ប៉ាសុន។

១៦ ផះ ណោះ ទី ប៉ាណូស ថូត ម៉ោញ ដូវ លៅ លែង ខាក់ សិច អែ បារ៉ាបះ ‡។

១៧ ប៉ាត់ ម្នាក់ ប៉ាសុន ពីះ គុំ ក្លូប កេះ វតី ពីឡាត អំបញ្ច អន់ខ្ល ផា «ប៉ាណូស បក់ អែ ចំ អន់ដីស បិច អន់ អាញ តោះ ឡើយ បារ៉ាបះ ញ៉ា យីស៊ូ ឡាក់ ពូ ផា សាដាច់?»

១៨ អែ អំបញ្ច នីណោះ ខង អែ អូ អន់តត់ កា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លែះ ទី ពុត សាណាំង ហង បះ ពូ ឡាត ជីន យីស៊ូ ប៉ាត់ អែ។

១៩ ទី សារ ម៉ោញ ណារ៉ូ ផះ អែ អែ ពីង ចារ តាតសុន សារ កាម៉ាញ អែ ប្រើ ពូ ឡាត រ៉ះ កា អែ ផា «អូ អន់ ប្រឹក្ចី នីចម អុះ កា ប៉ាណូស ដាត់ ត្រង់ អា។ ញាន កា សារ អែ អា ហង អាញ អំបើ បឹត ខាក់ ម៉ាំង ពៃ»។

២០ ហះកា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លែះ លូ ក្រាត់ តាំងកង អន់ខ្ល ប្រើ ម្នាក់ ប៉ាសុន បំ ហះ ម៉ែត វ៉ាន់ហៃ ខេត តោះ ឡើយ បារ៉ាបះ លូ ប្រើ ប៉ានតៅ យីស៊ូ។

២១ ម៉ែត វ៉ាន់ហៃ ខេត អំបញ្ច អន់ខ្ល ណារ៉ូ ផា «ម្នាក់ ពៀរ អា អន់ដីស បិច អន់ អាញ តោះ ឡើយ បក់ អែ ចំ?» អន់ខ្ល តើល ផា «បារ៉ាបះ!»

២២ វតី ពីឡាត កា អំបញ្ច ណារ៉ូ ផា «ទីល នីណោះ អន់ដីស បិច កា អាញ ប្រឹក្ចី នីចម កា យីស៊ូ ឡាក់ ពូ ផា សាដាច់ អា?» អន់ខ្ល ទិខ្ល តើល ផា «អ្នក ឡាត បង់ អែ ពីង អ៊ីង គីង ពី»។

២៣ អែ អំបញ្ច ណារ៉ូ «ប៉ាណូស អា ទី ប្រឹក្ចី យច ញ៉ា?» ហះកា អន់ខ្ល តើល ហែង ម៉ៃ ខាក់ ផា «បង់ អែ ពីង អ៊ីង គីង ពី!»

* ២៧:១០ ២៧:៩-១០ សារ អា ឡាត់ ឡឹង សាកាវី១១:១៣។ † ២៧:១១ ២៧:១១ «ត្រង់ ឡាក់ កា អីស ផា ណោះ ហង» ពៀត គុល «អីស ផា នីណោះ»។ ‡ ២៧:១៦ ២៧:១៦ បារ៉ាបះ ហ្វា ពូ ប្រាត់ លូ គី ម៉ោញ ចំលួន ផាះ យីស៊ូ បារ៉ាបះ ។

២៤ រតី ពីឡាត យឺត ជា យៈ ចឹង កាប ណារ៉ូ កា អូ ដាម៉េ ពូ អុះ ខង មូត ប៉ាសុន កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ហែង យ៉ប នី អៀ។ អើ កា អ្យក់ ទៀក រ៉ាវ តី ហះ ម៉ាត់ កាំឡាំង អៀង ៩ លូ កាប ជា «អាញ អូ វែវ ពុត ប៉ាន់ តោ ប៉ាណូស អា លូ អន់ដីស អុះ សារ អា ស៊ុត កា អន់ដីស ទៅ ពិ»។

២៥ មូត ប៉ាសុន ទិខូ តើល ជា «សារ ប៉ាន់ តោ ប៉ាណូស អា អន់ កា ញីន លូ គន សោ ញីន ទៅ ពិ»។

២៦ រតី ពីឡាត កា តោះ ឡើយ បារ៉ាបៈ កាប៉ាច់ យីស៊ូ អើ ប្រើ ពូ អ្យក់ កាសែ ថ្លៃ ម៉ាត់ ពីត សាប្តា តី កេះណោះ អើ អន់ ពូ អ្យក់ ឡា ប៉ង ពីង អ៊ឹង គីង។

សារ ពូ អ្យក់ យីស៊ូ ឡា ប៉ង ពីង អ៊ឹង គីង

២៧ មូត តាហាន រតី ពីឡាត អ្យក់ ឡា យីស៊ូ ប៉ាត់ ឡាន ហិ ម៉ែត រ៉ាងហៃ ខេត កេះណោះ ប៉ាតុ គូប តាហាន ទិខូ ពិះ អ្នែ ជុំ យីស៊ូ។

២៨ អន់ខែ វីស អ្នាត ខោ អាវ អើ កេះណោះ អន់ខែ អ្យក់ អាវ តីស នែវ កាប្រើ ទុំ តាត់ អំពៀត ពីង អើ ឡុត។

២៩ កេះណោះ អន់ខែ អ្យក់ សាសៀ រ៉ាងគូង ប្រគី ឡាក់ កា មូត សាដាច់ តាត់ អន់តល់ ពីង កល់ អើ លូ អ្យក់ អ៊ឹង តាត់ អញ ចឹក ពីង តី សាម៉ា អើ កេះណោះ ប៉ាណាំ គូប ជន តាកុល សាំបៈ អើ លូ កាប ប៉ាឡែវ ជា «ប៉រ កាបុប សាំបៈ សាដាច់ សុនសាត អ៊ីស្រាអែល»។

៣០ កេះណោះ អន់ខែ កាសុះ ទៀក ពិះ ពីង អើ លូ អ្យក់ អ៊ឹង អើ ចឹក ណោះ ពីត កល់ អើ ទៅ។

៣១ កេះ ពូ ប៉ាឡែវ ប៉ាងប្រាល់ កា អើ ពូ វីស ឡាច់ អាវ តីស ណោះ កេះណោះ ពូ អ្យក់ អាវ អើ ទៅ តាត់ អំពៀត អើ ណារ៉ូ។ កេះណោះ ពូ អ្យក់ អើ ឡា ប៉ង ពីង អ៊ឹង គីង។

៣២ ផៈ អន់ខែ ចាក ឡាច់ ឡឹង មៀង ណោះ ប៉ប កាម៉ាក់ ម៉ោញ ដូវ សិច អើ ស៊ីម៉ុន ឡឹង មៀង តីវែន អន់ខែ ប៉ាងខំ ប្រើ អើ គយ អ៊ឹង គីង តាង យីស៊ូ។

៣៣ ប៉ាត់ ឡា ទីល ចារ ម៉ោញ សិច កុលកុថា (ព្រៃ ជា «ប៉ានីម កាន់គីង កល់»)

៣៤ ពូ អ្យក់ តាពៃ ថ្លៃ អង់កាច ឡាយ លូ កាណាត តាំង អន់ កា យីស៊ូ អែត អើ ក្រានី កា អ្យប ដោច អើ អូ ចៃ អែត អុះ។

៣៥ ប៉ាត់ ពូ ប៉ង ពីង អ៊ឹង គីង កេះៗ មូត តាហាន អ្យក់ ខោ អាវ យីស៊ូ រុប កាប៉ាច់ ជែក គូប សោប *។ ៣៦ កេះណោះ អន់ខែ អង់អ្នែ ញ៉ាម យីស៊ូ ហះ ណោះ ហង។

៣៧ ពូ ប្រាត់ ពីង ប៉ាតាត់ រះ ឡឹង សារ ពូ ប៉ង យីស៊ូ ជា «ប៉ាណូស អា សិច យីស៊ូ ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង ប៉ាតាត់ ណោះ ពីង អ៊ឹង គីង អំប៉ាង កល់ អើ។

៣៨ ពូ កា ប៉ង ប៉ាណូស អន់គុង ពៀវ ដូវ សានែង អើ ដេល ម៉ោញ ដូវ អ្នែ តែង សាម៉ា ម៉ោញ ដូវ ណារ៉ូ អ្នែ តែង សាង អៀ។

៣៩ កាំឡាំង ចាក រណោះ ពូ កាប ប៉ាឡែវ យីស៊ូ ទីប ដាឡិវ កល់ កា អើ

៤០ លូ កាប ជា «ញ៉ា អីស ជា ចឹង យ៉ះ ហិ រ៉ាង រ៉ាម៉ះ ប្រៈ កេះណោះ ប្រគី ណារ៉ូ រ៉ាងរ៉ាង ប៉ែ ង ដាវ! ហាក់ តង់ ហៃ ឡាកោ អីស ទៅ! ជា អីស គន ប្រៈ បិកកាតយី តាទីច តាឡេះ ឡាកោ អីស ទៅ ជីវ ប៉ាត់ តេះ អា ពិ»។

៩ ២៧:២៤ ២៧:២៤ សារ រ៉ាវ តី អា ទី ណាំ ជា អើ អូ វែវ ពុត ប្រគី សារ អា អុះ យី អើ ប៉ាតែក ជា ឡាកោ អើ អូ ទី ចូត។
* ២៧:៣៤ ២៧:៣៤ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីវ ផោះ កៀ តាត់ អង់កេះ សារ ឡាក់ កា មូត រ៉ាតិយ ប្រៈ ទី ប្រាត់ រះ ជា "ពូ ចឹង អ្យក់ អាវ អ៊ឹង អាញ រុប កាប៉ាច់ ជែក គូប សោប"។

៤១ ចានែក ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ លូ ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ តាំងកង អន់ខែ កា កាប ប៉ាឡែវ កា យីស៊ូ ដេល។

៤២ អន់ខែ កាប ជា «អើ អា អូ តង ពូ អន់ខៀត ហះកា អូ អូ តង ឡាកោ អើ ទៅ អុះ។ ជា អើ សា ដាច់ អ៊ីស្រាអែល តាទីច អន់ អើ ជីវ ឡឹង អ៊ឹង គឹង កិញអៀ ហង ពិ ណោះ ពិន ចឹង សៀ អើ។

៤៣ អើ ម៉ឹង ប្រ្លឹះ ប៊ិកកាតយ័ ជា ប្រ្លឹះ ប៉ិច កា អើ តាទីច អន់ ប្រ្លឹះ តោះ ឡើយ អើ កិញអៀ ហង ពិ ខង អើ កាប ជា "អាញ អា គន ម៉ះ ប្រ្លឹះ ប៊ិកកាតយ័"។

៤៤ ម្នាក់ អន់តង ឡាក់ ពូ ប៉ង អន់ខ្ល លូ យីស៊ូ អន់ខែ កា កាប បីងាយ កា អើ និះទៅ ដេល។

៤៥ ផះ កាដាវ ប៉ង សាន់តាក់ ជាឌី ប្លែង ម៉ាម៉ាង ក្លិប ទីប ប៉ាចេត ណោះ ទីល ដាវ សិ មង ប៉ង ។

៤៦ រ៉ាំងរ៉ាំង មង ប៉ង ណោះ យីស៊ូ កា ស្រែក ម៉ែៗ ជា «អេលី អេលី ឡាម៉ា សាបាច់ ថានី!» ទី ណី ជា «អើ ប្រ្លឹះ! ប្រ្លឹះ អាញ អើ! ញ៉ា ត្រត់ អ៊ីស អ្នក អាញ នីអៀ?»

៤៧ ទី បក់ អន់ដា អ្នក រណោះ កាតាំង អើ កាប នីណោះ ពូ ជា «កាតាំង ប ប៉ាណូស អា អើ វត្ត អេលីយ៉ា ហង ណោះ!»

៤៨ កេះណោះ ទី ប៉ាណូស ម៉ោញ ដូវ សាតាក់ ឡា អ្នក បឹង សាអ្នក ឡាក់ ពឹង ទៀក អ្នក ទ្រេម ពឹង ឡាណាច អ៊ឹង អន់ទីប អន់ កា យីស៊ូ អ៊ីប។

៤៩ ហះកា បក់ អន់ដា កាប ជា «អញ ចាំ ហៃ លូង! វត្ត អេលីយ៉ា ជីវ តង អើ តាទីច ប?»។

៥០ យីស៊ូ អង់ហ្សាំង តុត ពុត ម៉ោញ ទង ណាវ កេះណោះ អើ កាតាច់ កាសែ តាំងហើម ហង។

៥១ ផះ ណោះ កាណាត់ បឹង កាណាង ពឹង រោង វ៉ាម៉ះ ប្រ្លឹះ តាហ៊ីក ប៉ុត ឡឹង កាំបាំង ទីល អន់ តេះ។ អង់កក់ តេះ កា វ៉ែត អំហ្គោ កា សាដះ។

៥២ រ៉ុង តប់ ប៉ាទ្រូ កា តាបើក ប៉ាទ្រូ ម្នាក់ សៀ ប្រ្លឹះ សើត ពៃ កា ទី វ៉ិស សីត អៀង ដូវ ដេល។

៥៣ ប៉ាក់ យីស៊ូ វ៉ិស សីត ណាវ អន់ខែ កា ឡាច់ ឡឹង រ៉ុង ប៉ាទ្រូ ដេល ចាក ម៉ុត កាណាង មៀង យេរូសាឡឹម ឡាក់ ចារ ពូ ប៉ានេ ប្រ្លឹះ លូ តាំបាង ឡាកោ អន់ កា កាំឡាំង អៀង ប៉ប ដេល។

៥៤ ផះ ម៉ែត តាហាន សុនសាត រ៉ូម លូ ម្នាក់ តាហាន អ្នក ញ៉ាម យីស៊ូ អន់ខែ ប៉ប អង់កក់ តេះ វ៉ា វែត លូ សារ ទីណោះ កើត ពី៖ អន់ខែ អ្នក ខាក់ លូ កាប ជា «ប៉ាណូស អា គន ប្រ្លឹះ ប៊ិកកាតយ័ តាទីច វេ!»

៥៥ ហះ ចារ ណោះ ទី ម្នាក់ អង់កាន់ អៀង ដូវ ឡាក់ ចាក ពូយ យីស៊ូ ឡឹង ខេត កាលីឡេ ពៃ ទីប ប្រឹក់ ងារ កា អើ អន់ខែ អន់តារ ហៃ ឡឹង ចាំងហាយុត។

៥៦ កាំឡាំង ម្នាក់ អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ម៉ារី មើត យ៉ាកុប លូ យូសែប លូ កាម៉ាញ វត្ត សេបេដ អន់ដា។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥៧ ប៉ាក់ ទីល កាដាច ទី ប៉ាណូស ប៉ាតុរង ម៉ោញ ដូវ សីច យូសែប ស្រុក អាវ៉ាម៉ាថេ អើ កា ប្រឹក់ សី៖ យីស៊ូ ដេល។

៥៨ អើ ឡាក់ ប៉ាក់ វត្ត ពី ឡាត ប៉រ អ្នក តប់ ប៉ាទ្រូ យីស៊ូ។ វត្ត ពី ឡាត កា ប្រើ ពូ មប ប៉ាទ្រូ យីស៊ូ ណោះ កា អើ។

៥៩ យូសែប អ្នក ប៉ាទ្រូ យីស៊ូ ណោះ ទ្រេម លូ កាណាត់ ចាក ដាក់ ឡាយ៉ាម។

៦០ កេះៗ អើ ឡាក់ តាម៉ុត កាណាង រ៉ុង អំហ្គោ ណាវ ឡាក់ អើ ទី ប្រឹក់ សាវ៉ាប តប់ ប៉ាទ្រូ កេះណោះ ប៉ាហ្គាល់ អំហ្គោ គីស កាត្រើត អំបារ រ៉ុង ណោះ កេះៗ អើ សីត ហង។

៦១ ម៉ារីឡីង ស្រុក ម៉ាដាឡា លូ ម៉ារីម៉ោញ ណារ៉ូ កា អ្វែ ហះ ណោះ ដេល អនខែ អង់អ្វែ ក្បា ក់ ហះ អំប៉ារ រ៉ូង។

៦២ ប៉ាក់ ដាវ តាយ៉ាង យី ដាវ ពូ វ៉ាឡូវ ហង ម្នុត ម៉ែត ក្រាត់ វ៉ាមះ ប្រ្លះ លូ ម្នុត ផាវ៉ាស៊ី អនខែ ប៉ាណា គ្រូប ឡា ប៉ាក់ រត់ ពីឡាត លូ រះ ផា

៦៣ «តីតាំងឡា ញីន កាចាំង ឡីង ប៉ានីរ ប៉ាណូស ប៉ាលុ ពូង កា ពូ ណោះ អើ កាប ផះ អើ អ្វែ រ៉ុស ពែ អើ ផា "ចឹង តោ ដឹង ប៉ែង ម៉ាង កេះណោះ អាញ ចឹង រ៉ុស សីត ណារ៉ូ"។

៦៤ ទីល នីណោះ អីស ប្រើ ពូ ញ៉ាម ហះ អំប៉ារ រ៉ូង ណោះ អន ទីល ប៉ែង ដាវ អ្នក ម្នុត សិះ អើ ឡា អនតុង អ្នក ឡាច កេះណោះ អនខែ រះ កា ពូ ផា អើ រ៉ុស សីត កេះ។ សារ អនខែ ប៉ាលុ ពូង លីក អា ចឹង អូ ដាក់ ក្លា ឡីង អនខ្យល ណារ៉ូ ហង។

៦៥ រត់ ពីឡាត តើល អនខែ ផា «អនដីស អ្នក តាហាន ណោះ ពិ ប្រើ ពូ ឡា ញ៉ាម រ៉ូង ណោះ ប្រ ក់ តាម អនដីស អូ»។

៦៦ កេះណោះ អនខែ ឡា ប៉ាសិរ អំប៉ារ រ៉ូង អន កាចាប់ លូ ប្រើ តាហាន អ្វែ ញ៉ាម។

២៨

សារ យីស៊ី រ៉ុស សីត ណារ៉ូ

១ ប៉ាក់ ដាវ អាទិត ខ្យែង ឡីង ដាវ ពូ វ៉ាឡូវ ប៉ាក់ កាលី ដាវ ឡាច ម៉ារីឡីង ស្រុក ម៉ាដាឡា លូ ម៉ារីម៉ោញ ណារ៉ូ អនខែ ឡា ហៃ រ៉ូង ចារ ពូ តប់ យីស៊ី។

២ ផះ ណោះ ផាឌី អង់កក់ តេះ វ៉ាវ៉ែត ខាក់ ខង បិយ ប្រ្លះ បិកកាតយ ដីរ ឡីង ថ្លែង ប៉ាហ្វាល់ ឡាច អំហ្គា ឡីង អំប៉ារ រ៉ូង កេះណោះ អើ អង់អ្វែ ពឹង អំហ្គា ណោះ ហង។

៣ ត្រង់ ខ្យែយ បិយ ប្រ្លះ ណោះ តាតារ ក្លាត់ ឡាក់ កា កាំឡាត ខោ អាវ បាក តាំពូង ដេល។

៤ ម្នុត តាហាន អ្វែ ញ៉ាម អ្នក កា បិយ ប្រ្លះ វ៉ាវ៉ែត ឡាកោ កើត អូ ហ្លួង ប៉ាណូស ឡាក់ កា ពូ តោ ឡូត។

៥ ហះកា បិយ ប្រ្លះ កាកាប លូ ម្នុត អង់កាន់ ផា «អនដីស ដៃ អ្នក! អាញ អូ ដេល កា អនដីស ឡា ណាំង យីស៊ី ឡាក់ ពូ ប៉ាន់តោ ណោះ។

៦ អើ អូ អ្វែ ហះ អា អុះ ប្រ្លះ បិកកាតយ តាត់ អង់រ៉ុស សីត អើ កេះ ឡាក់ កា អើ ទី រះ ពែ ហង។ ហៃ! ហះ អា ហង ចារ ពូ ចែត អើ ពែ។

៧ ហត់ សីត ប្រាល់ រះ កា សិះ អើ ផា "អើ រ៉ុស សីត កេះ។ កិញអៀ អា អើ ឡា ប៉ាក់ ខេត កាលី ឡេ អនខ្យល ឡីង អនដីស។ ប៉ាក់ ណោះ អនដីស ចឹង បបំ អើ"។ អាញ រះ កា អនដីស កេះ»។

៨ ម្នុត អង់កាន់ កា ប៉ាន់តាន ឡាច ឡីង រ៉ូង សាតាក់ សីត ទីប អ្នក ទីប ហោក ឡា រះ កា ម្នុត សិះ។

៩ ផះ អនខែ ចាក ផាឌី យីស៊ី ម្នុត ប៉ាក់ អនខែ លូ អំបញ្ច ផា «អនដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ណាង?» ម្នុត អង់កាន់ ម្នុត ត្រូត ជុង អើ លូ កាដាប សាប្លះ។

១០ កេះណោះ យីស៊ី រះ កា អនខែ ផា «ដៃ អ្នក! ហត់ អនដីស ឡា រះ កា អុះ ម៉ី អាញ ប្រើ អន ខែ ឡា ប៉ាក់ ខេត កាលី តោ ពិ ប៉ាក់ ចារ ណោះ អនខែ ចឹង បបំ អាញ»។

១១ ផះ ម្នុត អង់កាន់ ណោះ ចាក ម្នុត តាហាន បក់ អ្វែ ញ៉ាម អនដា អនខែ កា ឡា ប៉ាក់ មៀង ដេល ភៀ រះ សារ ឡាក់ ទី កើត ពីះ ណោះ កា ម្នុត ម៉ែត ក្រាត់ វ៉ាមះ ប្រ្លះ ។

១២ ម្ចាស់ ម៉ែត ក្រាត់ រ៉ាមៈ ប្រើ: លូ ម្ចាស់ ក្រាត់ តាំងកង់ អន់ខែ លូម ពីកសា គូប កេះណោះ អន់ លៀន កា ម្ចាស់ តាហាន តុត អៀង

១៣ លូ អន់តត់ ជា «ហាត់ អន់ដីស រ៉ះ កា ពូ ជា "ផេះ ញីន តែប ហ្នាក់ ម្ចាស់ សី: អើ ម៉ុត អន់តុង អៀក ប៉ាទ្រូ អើ ណោះ កាម៉ាង"។

១៤ ជា សារ អា កាតាំង ទីល ប៉ាត់ ម៉ែត រ៉ាងហៃ ខេត ណោះ ញីន ចឹង កាប ឡោម លូ អើ ភៀ អន់ អន់ដីស រ៉ាវ៉ាច់ ឡឹង ម៉ុត»។

១៥ ម្ចាស់ តាហាន អៀក លៀន លូ ប្រឹក្ចយ សារ ពូ អន់តត់ ណោះ ហង។ សារ អន់ខែ រ៉ះ ណោះ កា កាតាំង លៅ ប៉ាញី ទីប ស្រុក សុនសាត អ៊ីស្រាអែល លើយ ទីល រ៉ប ដាវ អា។

សារ យីស៊ូ ប្រើ សី: អើ ចាក ឡាវ រ៉ះ កា ប៉ាណូស គ្រីប សុនសាត

១៦ ម្ចាស់ សី: ១១ ដួវ អន់ខែ ជៀក គូប ឡាវ ប៉ាត់ ខេត កាលីឡេ។ ទីល ប៉ាត់ ណោះ ហាវ ពីង ប៉ានី ម ឡាវ យីស៊ូ រ៉ះ កា អន់ខែ។

១៧ ប៉ាត់ អន់ខែ ប៉ប យីស៊ូ កេះ អន់ខែ កាដាប សាប្រើ: ហះកា បក់ អន់ដា អ្នែ សង់សៃ។

១៨ យីស៊ូ ម៉ុត ក្យាម អន់ខែ លូ កាប ជា «គ្រីប សារ អំរ៉ាញ អីញ ទីប ពីង តេះ លូ ពីង ប្លែង មប ទិ កា អាញ កេះ។

១៩ ទីល នីណោះ ហាត់ អន់ដីស ចាក ឡាវ រ៉ះ កា ប៉ាណូស ពីង អង់កក់ តេះ អា អន់ គ្រីប សុន សាត ជៀក អន់ខែ ប្រឹក្ច សី: អាញ កេះណោះ ប៉ាងហុ អន់ខែ អន់ កេះ ប៉ាសុន ប្រើ: ឡាវ ពី លូ គន ប្រើ: លូ ប៉ាងាត់ ប៉ាលីង ប្រើ: ដាត់ កាខាក់។

២០ កេះណោះ ប៉ាងហៀន អន់ខែ អន់ ប្រឹក្ច ព្យយ គ្រីប សារ អាញ អន់តត់ រ៉ះ កា អន់ដីស ណោះ ហង។ ត្រត់ អ្ន អន់តត់ ជា អាញ កា អ្នែ អន់ខ្ន លូ អន់ដីស រ៉ប ដាវ ដេល លើយ ទីល អង់កក់ តេះ អា ឡុច ទៀ»។

ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

ម៉ាកុះ ឃើយ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ អន់ខ្ល លូ រតី ប៉ូល លូ រតី ពេត្រុះ ហះកា អែរី អូ ត្រត់ កាណាង កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ អុះ។

តាម ពូ រ៉ះ ម៉ាកុះ កាតាំង ពេត្រុះ រ៉ះ ឡើង ដ្ឋារ ឡាក់ យីស៊ូ ប្រតី លូ សារ យីស៊ូ រ៉ះ អែរី ប្រាប់ សារ ទិណោះ កាណាង ផាប់ អា ហាង។ ពូ យីត ជា ម៉ាកុះ ប្រាប់ សារ ដាក់ ឡើង យីស៊ូ អា អន់ខ្ល ឡើង ពូ យី អែរី រ៉ាំងរ៉ាំង សាណាំ ៥៥-៦០ គ.ស. យី អែរី ២៥ សាណាំ អន់តត់ ឡើង យីស៊ូ តៅ។

សារ ម៉ាកុះ បិច កា ពូ អូ ហ្លង់

ម៉ាកុះ ប្រាប់ សារ កាណាង ផាប់ អា សារ៉ាប់ កា បក់ សៀ ប្រ្លះ ឡាក់ អែរី ប៉ាត់ ប៉ាថេត អន់ខ្ល អូ អែរី ពីង ប៉ាថេត អ៊ីស្រាអែល ម៉ាត់ អន់ខ្ល អាន ដេល។ អែរី បិច រ៉ះ ប៉ាឡាក់ អន់ ពូ អូ អន់តត់ ជា យី ស៊ូ យី បក់ ប្រ្លះ រឿស អន់ ប្រតី សាដាច់ លូ បក់ ប្រ្លះ ប្រើ ជីរ តង់ ប៉ាណូស យី យីស៊ូ ហាង ឡាក់ សុនសាត អ៊ីស្រាអែល អែរី សាណាង ចឹង ពីរ តង់ អន់ខ្ល ណោះ។

អែរី បិច រ៉ះ ប៉ាឡាក់ ណារ៉ូ ជា យីស៊ូ យី គន ប្រ្លះ បិកកាតយី តាទីច។ កាណាង សារ ម៉ោញ ពីង ផាប់ អា យីស៊ូ រ៉ះ ជា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លះ បិកកាតយី ក្បាម ចឹង ទីល ហាង»។ អែរី កា តាំបាង សារ អំរ៉ាញ អ៊ីញ កេង ខាក់ អន់ អៀង កៅ អន់ ពូ អូ អន់តត់ ជា សារ រ៉ាំងហៃ រ៉ាំងខ្យា ណោះ ពីរ ទីល កេះ យី អែរី តាត់ អន់ដាក់ ពូ អ៊ីត ពូ លូ ទ្រុះ ឡាច់ ប្រ្លះ ប៊ីត ប្រ្លះ រឹត លូ តាត់ អញ ស្វាស បី ខ្យាល លូ តាត់ អន់រឿស សីត ប៉ាណូស តៅ។ ហះកា យីស៊ូ អូ បិច អន់ ប៉ាសុន អន់ហ្គាល់ ជា អែរី គន ប្រ្លះ ស្រីសៗ ឡូត អុះ អ្សត ផែត ពូ ចឹង យីត យច ទីល នីណោះ អែរី ទីប មូត បក់ អែរី តង់ តាត់ អន់ដាក់ អូ អន់ រ៉ះ កា ញី អន់ ពូ អូ អុះ។ ម៉ោញ ណារ៉ូ អែរី បិច អន់ មូត សីរ អែរី អូ អន់ តត់ ជា យី អែរី ឡាក់ គន ប្រ្លះ កាតាម កា អែរី ទី សារ ឡាក់ លូ ចឹង តៅ ដេល។ កាប៉ាច់ មូត បក់ សៀ ប្រ្លះ ត្រត់ អូ អន់តត់ ជា យី ប្រ្លះ តង់ អន់ខ្ល អន់ រ៉ាំងរ៉ាំង ឡើង សារ យច កេះ កា តាម កា អន់ខ្ល ត្រត់ ថុក ញ៉ាក់ ឡាក់ អន់ខ្ល លូ យីស៊ូ ដេល។

ម៉ាកុះ ប្រតី អន់ បក់ អាន សារ កាណាង ផាប់ អា ញម លូ យីត ជា យីស៊ូ យី ប៉ាណូស នីចម បះ អែរី អូ ប្រតី សារ អំរ៉ាញ អ៊ីញ កេង ខាក់ ទិណោះ? ប៉ាត់ អាន សារ កាណាង ផាប់ អា ឡូច ទិ កេះ ណោះ ពីន ចឹង អូ អន់តត់ ជា យីស៊ូ គន ប្រ្លះ បិកកាតយី តាទីច ហាង។

ផិនកាន កាណាង សារ ម៉ាកុះ ប្រាប់

- សារ រតី យូហាន ឡាក់ បាំងហុំ ពូ (១:១-៨)
- សារ យីស៊ូ ប្រើ យូហាន បាំងហុំ លូ សារ អែរី អូ ចៃ ប្រតី ពូយ សារ ប្រ្លះ ប៊ីត ប៉ាំងល់ (១:៩-១៣)
- សារ យីស៊ូ អែរី ពីង ខេត កាលីឡេ (១:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម (១០:១-៥២)
- អាទិត ពូ រុប យីស៊ូ អ្សក់ ឡាក់ ពីត ប្រតី បាប លូ ប៉ាន់តៅ (១១:១-១៥:៤៧)

សារ យីស៊ូ រឺស សីត (១៦:១-៨)

[សារ យីស៊ូ តាំបាង ឡាកោ អន់ មូត សីះ ប៉ប៊ី (១៦:៩-២០)]។

សារ រតី យូហាន ឡា បាំងហុំ ប៉ាណូស

១ អា ហង់ សារ ដាក់ ឡឹង យីស៊ូ បក់ ប្រ្រឹះ រឺស អន់ ប្រ្រឹគី សាដាច់ *។ អើ ឡាក់ គន កាម៉ាក់ ប្រ្រឹះ បិកកាតយ័។ សារ អើ ឡាក់ កា នីអៀះ

២ រតី អេសាយ + ទី ច្រាត់ កាណូង ផាប៉ ប៉ានីរ ប្រ្រឹះ:

«ប្រ្រឹះ កាប ផា "អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ

អន់ ឡា អន់ ទ្រូល ឡឹង អីស

ភៀ ទ្រៀម ទ្រង អន់ កា អីស"។

៣ ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ែៗ ពីង ស្រី តីស ផា:

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន

ហត់ តាម៉ង់ ទ្រង អន់ កា អើ"»។

៤ ណោះ រតី យូហាន កា ពី: ទីល ត្រត ព្យយ ប៉ានីរ ប្រ្រឹះ រិះ តាទីច អើ បាំងហុំ ពូ ពីង ទៀក ទ្រង ប៉ាត់ ស្រី តីស។ អើ រិះ ប្រើ ពូ ហុំ ភៀ តាំបាង ផា អន់ខែ ប៉ិនពែង ពុត ពៀក កេះ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង អូ អ្យក់ យ៉ូ សារ យច ម៉ះ អន់ខែ ហង់។

៥ កាំឡាំង ឡឹង ខេត យូដា លូ កាំឡាំង ឡឹង មៀង យេរូសាឡឹម ឡា ប៉ាត់ ចារ រតី យូហាន អន់ខែ កា ឡាប់ ញម កា ឡាកោ អន់ខែ ទី សារ យច ណោះ រតី យូហាន កា បាំងហុំ អន់ខែ ពីង ទៀក ទ្រង យដាន់។

៦ រតី យូហាន កាសិប ពៀត ខោ អាវ ប្រ្រឹគី លូ សក់ អូត សាកាត់ អ្រឹះ អើ ចែត ម៉ាអើរ ប្រ្រឹគី លូ អង់ ការ។ រ៉ប ដាវ អើ សា ឡែប លូ ទៀក ត្រត។

៧ រតី យូហាន រិះ កា ប៉ាសុន ផា «ទី ប៉ាណូស ម៉ោញ ដូរ ទី អំរ៉ាញ តីស ហ្ន័ត ឡឹង អាញ អើ ចឹង ពី: អន់តីត ឡឹង អាញ។ អាញ អា អូ យី លូ អង់កុញ រឺស កាសី កីប អើ សាំ។

៨ អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡុត»។

៩ ផះ ណោះ យីស៊ូ ទីល ពី: ឡឹង តេះ ណាសាវែត ខេត កាលីឡេ។ រតី យូហាន កា បាំងហុំ អើ ពីង ទៀក ទ្រង យដាន់។

១០ ផះ យីស៊ូ អ្យរ ហារ ឡឹង ទៀក អើ ប៉ប៊ី ប្លែង តាលុះ ប្លឹង លូ ប៉ប៊ី ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ កា អន់តើប រ៉ាក់ សាណាដ័ ជីរ ឡើះ ពីង អើ។

១១ ផាឌី កាតាំង ប៉ានីរ កាប ឡឹង ប្លែង ផា «អីស គន តាម៉ អាញ ប៉ិច ចៃ កេង អីស ត្រត ពុត អាញ ខាក់»។

១២ កេះណោះ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ កា ប៉ាណាំ យីស៊ូ ឡា ប៉ាត់ ចាំងហាយុត ពីង ស្រី តីស។

* ១:១ ១:១ បក់ ប្រ្រឹះ រឺស អន់ ប្រ្រឹគី សាដាច់ ពៀត គុល «គ្រឹះ»។ † ១:២ ១:២ រតី អេសាយ ឡាក់ រ៉កីយ ប្រ្រឹះ ម៉ោញ ដូរ ឡឹង ប៉ាសេត ពេ។ ‡ ១:៣ ១:២-៣ សារ អា ឡាច់ ឡឹង ម៉ាឡាគី ៣:១ លូ អេសាយ ៤០:៣។

១៣ អើ អ្វី តឹង ត្រៃ តិស ណោះ ៤០ ដាវ ទើប ប្រៀះ បើក សាតាំង សាត់ ល្ងង់ អើ ដេល។ អើ អ្វី អន់ខ្ព លូ កាណាត ព្រី ទី ម្នាក់ បិយ ប្រៀះ រាំងហៃ អើ។

សារ យីស៊ូ ចាក រះ សារ ដាក់ ឡើង ប្រៀះ

១៤ ឡើង ឡើង ព្រុប រត់ យូហាន ចែក ខុក យីស៊ូ ឡាវ ប៉ាត់ ខេត កាលីឡេ ចាក រះ សារ ដាក់ ឡើង ប្រៀះ បិកកាតយី អន់ ពូ អូ អន់តត់។

១៥ អើ កាប ផា «ដាវ កាំឡាត់ ទីល កេះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រៀះ បិកកាតយី ក្បាម ចឹង ទីល ហង។ អ្នក អន់ដីស ប៊ុនពែង ពុត ពៀក លូ សៀ សារ ដាក់ ឡើង ប្រៀះ ពិ»។

១៦ ផះ យីស៊ូ ចាក រហាង ទៀក តាំងលើ កាលីឡេ អើ បប័ ស៊ីម៉ូន លូ អុះ អើ សិច អន់ត្រេ។ អន់ ខែ អ្វី ត្រេះ ជៀល ខង អន់ខែ ប៉ាណូស ណាំង កា។

១៧ យីស៊ូ កាប លូ អន់ខែ ផា «ចុ ឡាវ ពូយ អាញ អាញ ចឹង បាំងហៀន អន់ដីស ចាក ណាំង អើ ប៉ាណូស ឡាត»។

១៨ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អុះ មី កា សានតាត់ អ្នាត ជៀល ចាក ពូយ យីស៊ូ ឡាត។

១៩ យីស៊ូ ចាក បៀត ឡើង ណោះ ណារូ ផាឌី កា ប៉ាត់ យ៉ាកុប លូ អុះ អើ សិច យូហាន ផះ អ្វី ប៉ាយ៉ាម ជៀល ពឹង ទូក។ អន់ខែ ណោះ គន រត់ សេបេដេ។

២០ យីស៊ូ កា ជៀក អន់ខែ ណារូ អន់ខែ កា ចាក ពូយ យីស៊ូ និះទៅ ដេល អ្នាត ពី អន់ខែ អ្វី ពឹង ទូក លូ ម្នាក់ ប្រតី គូលី អន់ខែ។

២១ យីស៊ូ លូ សិះ អើ ចាក ម៉ុត ពឹង មៀង កាផានីម។ ទីល ដាវ រ៉ាឡូវ អើ ឡាវ លូម លូ ពូ ពឹង រោង។ អើ កា បាំងហៀន ពូ ដេល។

២២ ម្នាក់ បក់ កាតាំង យីស៊ូ បាំងហៀន ណោះ ញម ខាក់ ខង អើ កាប ទី អំរ៉ាញ អូ ត្រត់ ឡាក់ កា ម្នាក់ ណាយូ បាំងហៀន ចាបាប អុះ។

២៣ ផះ ណោះ ទី ប៉ាណូស ប្រៀះ ប្រតី ម៉ោញ ដូវ ចាក ម៉ុត ពឹង រោង ចារ ពូ លូម។ អើ កាប ស្រែក ផា

២៤ «យី ស៊ូ តេះ ណា សារៃត! នី ចម អីស ចឹង ប្រតី កា ញីន? អីស ពិះ ថា ឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រៀះ បិកកាតយី ប្រើ ពិះ»។

២៥ យីស៊ូ កាប បាំងអ្នក ប្រៀះ បើក ផា «អ្វី រាំងប៉ាប! ចាក ឡាត់ ឡើង ប៉ាណូស អា ពិ»។

២៦ ប្រៀះ បើក តាប៉ក់ ប៉ាណូស ណោះ សាស្វាល់ ឡាឡាក់ ឡុង ស្រែក ចាក ឡាត់ កា អើ។

២៧ កាំឡាង ទីខ្ព ញម រ៉ាផ្នើត ពូ កាប គូប ពូ ផា «យើយ ញ៉ា តិម កេង អិះ! អើ បាំងហៀន សារ ណាវ ញ៉ា តិម អំរ៉ាញ! អើ ប្រើ ប្រៀះ បើក ឡាត់ ប្រៀះ បើក កា ប្រតី ពូយ ឡាត»។

២៨ ណោះ សិច យីស៊ូ កា លៅ ប៉ាញី ទើប ខេត កាលីឡេ។

២៩ កេះណោះ យីស៊ូ លូ សិះ អើ ចាក ឡាត់ ឡើង រោង ចារ ពូ លូម ឡាវ ប៉ាត់ ហី ស៊ីម៉ូន លូ អន់ ត្រេ។ យ៉ាកុប លូ យូហាន កា ឡាវ ពូយ ដេល។

៣០ មើត អន់ហ្គី ស៊ីម៉ូន ពូ អ្វី តែប ពឹង ត្រេ។ យីស៊ូ ម៉ុត ពឹង ហី ពូ រះ លូ អើ ផា មើត អន់ហ្គី ស៊ីម៉ូន អើ ពូ។

៣១ អើ ចាក ម៉ុត ប៉ាត់ ចារ មើត អន់ហ្នី ស៊ីម៉ុន ណោះ លូ ប៉ោក អន់ អូរ ផាឌី ពូ ណោះ កា ដាក់ ព្យោក។ កេះណោះ មើត អន់ហ្នី ស៊ីម៉ុន តាំបាង សាណា សាណាត អន់ កា អន់ខែ។

៣២ ទីល កាដាច ដារ ម៉ុត កេះ ពូ អូក ឡាំ ប៉ាណូស អិត ប៉ាណូស ប្រ្រៈ ប្រ័ត ទិណោះ អូក ឡាំ ជីន អន់ ប៉ាត់ ចារ យីស៊ី។

៣៣ កាំឡាំង មៀង ណោះ ទិឌូ ពីរ ប៉ាត់ គូប ហះ អំបារ ហី។

៣៤ យីស៊ី តាក់ អន់ដាក់ ប៉ាណូស ពូ អិត អៀង លូ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត អៀង អន់ ឡាច់ ឡឹង ពូ ដេល។ ហះកា អើ អូ អន់ មូត ប្រ្រៈ ប៊ីត ណោះ កាប អុះ ខង អន់ខែ អន់ហ្នាល អើ។

៣៥ កាំលី ផុងម៉ាំង យីស៊ី អូរ ចាក ឡាំ ប៉ាត់ ចារ ឡាដាន់ កេះណោះ អើ ម៉ន់ ឡាំ ណាំង ប្រ្រៈ ប៊ីកកាតយី។

៣៦ ស៊ីម៉ុន លូ មូត បក់ អ្នែ អន់ខូ កា ចាក ណាំង យីស៊ី។

៣៧ ប៉ាត់ ប័ប យីស៊ី កេះ អន់ខែ រ៉ះ ផា «ពូ ខំ កា អ្នែ ណាំង អីស ទិឌូ ទិឌៀន»។

៣៨ យីស៊ី តើល អន់ខែ ផា «ពិន ត្រត់ ឡាំ ប៉ាត់ ស្រុក តេះ អ្នែ ក្យាម រអា។ អាញ ចឹង រ៉ះ សារ ដាក់ ឡឹង ប្រ្រៈ កា អន់ខែ អូ ដេល ខង អាញ ពីរ សាំរ៉ាប រ៉ះ សារ អា ហង»។

៣៩ យីស៊ី ចាក ឡាំ ត្រឹប ស្រុក តេះ កាណុង ខេត កាលីឡេ។ អើ រ៉ះ សារ ដាក់ ឡឹង ប្រ្រៈ ត្រឹប រោង លូ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត អន់ ឡាច់ ឡឹង ពូ អៀង ដេល។

៤០ ទី ប៉ាណូស ត្រត់ រោះ ម៉ោញ ដូរ ឡាំ ប៉ាត់ ចារ យីស៊ី អើ ជន តាកុល សាំប្រ្រៈ ឡោម យីស៊ី ផា «អីស ទី អំរ៉ាញ តាក់ អន់ដាក់ អាញ ផា អីស ចៃ»។

៤១ យីស៊ី តាប៉ាប កា អើ ខាក់ ណោះ ហង អើ សាប៉ាត់ ប៉ាណូស ណោះ ទីប កាប ផា «អាញ ចៃ ដេល ហត់ អន់ ដាក់ ប្រ្រាស់ ពី»។

៤២ ផាឌី រោះ អើ ណោះ កា ព្រោះ ព្យោក អន់តាន់ ផុង តាទីច។

៤៣ កេះណោះ យីស៊ី អន់តត់ រ៉ះ កា អើ កាខាក់ ផា

៤៤ «ហត់ ចាក ពី ដៃ រ៉ះ សារ អា អន់ ពូ អូ ដៃ ហោក។ យី អីស ត្រត់ ឡាំ តាំបាង ឡាកោ អន់

មូត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ប័ប។ កេះណោះ អូក កាណាត់ ពុះ សែន ប្រ្រៈ ប៊ីកកាតយី ឡាក់ កា រត់ ម៉ូសេ ទី រ៉ះ អន់តត់ ភៀ អន់ ពូ អូ ផា អីស ដាក់ ប្រ្រាស់ តាទីច»។

៤៥ ហះកា ប៉ាណូស ណោះ ចាក រ៉ះ លូ ពូ ត្រឹប ចារ អន់ ពូ អូ ឡឹង សារ ណោះ។ ខ ណោះ ហង បះ យីស៊ី អូ ទី ម៉ុត កាណុង មៀង ឡាក់ កា អន់ទ្រូល យី អើ អ្នែ តែង ឡឹង មៀង ចារ ឡាដាន់ ៗ។ ហះកា ទី ប៉ាណូស ត្រឹប ចារ ប៉ាណាំ គូប ពីរ ប៉ាត់ ចារ អើ។

២

សារ យីស៊ី អូ អូក យ៉ូ សារ យច ប៉ាណូស

១ ទុញ ដារ ឡឹង ណោះ យីស៊ី រ៉ុល សីត ប៉ាត់ មៀង កាផានីម ទៅ។ ពូ កាតាំង លៅ ផា អើ អ្នែ ពីង ហី។

២ ណោះ ទី ប៉ាណូស អៀង ពីរ ប៉ាត់ ហី អើ អ្នែ ណោះ ប៉ាញ ត្រឹប យ្រៈ អំបារ រញ្ញា កា ប៉ាណូស អ្នែ ប៉ាញ ដេល។ យីស៊ី រ៉ះ ប៉ានីរ ប្រ្រៈ អន់ ពូ សាំហាំង។

៣ ទី ប៉ាណូស ប្រាន់ ដូរ តុង ប៉ាណូស តោ ផុង តី អូក ឡាំ ប៉ាត់ ចារ យីស៊ី។

៤ ញួន ទី ប៉ាណូស អៀង តាឡាម អន់ខែ អូ ទី ទ្រង អ្យក់ ម៉ុត ប៉ាណូស តៅ ជុង តី ណោះ ទីល ប៉ាត់ ចារ យីស៊ូ អុះ។ ទីល នីណោះ អន់ខែ កា ហារ យ៉ះ អន់តល់ ហី * ត្រង់ ចារ យីស៊ូ អ្នែ។ កេះ ណោះ ប៉ាប្រូ ជីរ ប៉ាណូស តៅ ជុង តី ណោះ ពីង ត្រី ទ្រង តារ៉ាំង អន់ខែ យ៉ះ ណោះ។

៥ ជះ យីស៊ូ បំបំ អន់ខែ សៀ អ៊ែតាទីច អ៊ែ កាប លូ ប៉ាណូស តៅ ជុង តី ណោះ ផា «សារ យច អីស អាញ អូ អ្យក់ យ៉ូ អុះ អ្នត ដោះ កេះ គន»។

៦ ម្នត ណែយូ ប៉ាំងហៀន ចាបាប់ បក់ អន់ដា ឡាក់ អ្នែ ក្យាម រណោះ យីត កាណុង ពុត ផា

៧ «ខ ញ៉ា ត្រត់ ប៉ាណូស អា ខីន កាប ផាម៉ាត ប្រ្រះ នែវ អា ? រិត ឡឹង ប្រ្រះ បិកកាតយី អូ ទី ញើ អូ អ្នត ដោះ សារ យច អុះ»។

៨ សារ អន់ខែ យីត កាណុង ពុត ណោះ យីស៊ូ កា អូ កាណុង ពុត អ៊ែ ឡុត។ អ៊ែ កាប លូ ម្នត ណោះ ផា «ញ៉ា ត្រត់ អន់ដីស យីត នីណោះ ?

៩ ផា អាញ រះ កា ប៉ាណូស កាជក អា ផា "អាញ អូ អ្យក់ យ៉ូ សារ យច អីស កេះ" លើ កាប ផា "អ្យវ អ្យក់ ត្រី អីស ចាក ពិ" កាប នីចម ឡាម៉ត់ លីន ?

១០ ហះកា អាញ បិច អន់ អន់ដីស អូ ហ្លង់ ផា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នត ដោះ សារ យច»។ កេះណោះ យីស៊ូ កាលែង ហៃ ប៉ាណូស តៅ ជុង តី ទីប កាប ផា

១១ «អ្យវ អ្យក់ ត្រី អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពិ»។

១២ ប៉ាណូស តៅ ជុង តី ណោះ កា តាឡុះ អ្យវ ប្រ្រោហ តាទីច អ្យក់ ត្រី អ៊ែ ចាក ឡាច់ ទ្រង ម៉ាត់ កាំឡាំង ទីណោះ ប្រត់ អន់ ពូ ញម ខាក់។ ពូ ប៉ានេ ប្រ្រះ បិកកាតយី ទីប កាប ផា «យើយ ! អូ យើយ បំបំ ដៃ អាញ សារ អីញ អំវាញ នែវ អា»។

សារ ម្នត ផារ៉ាស៊ី ណាំង សារ លូ យីស៊ូ លូ សីះ អ៊ែ

១៣ យីស៊ូ ឡាច់ ចាចាក រហាង តាំង លោ ណារ៉ូ ណោះ កា ទី កាំឡាំង អៀង ពីះ ប៉ាត់ ចារ អ៊ែ។ អ៊ែ កា រះ អន់តត់ ប៉ាតោ កា ពូ។

១៤ អ៊ែ កា ឡាច់ ប៊ែត ឡឹង ណោះ ផាឌី បំបំ លេវី គន រត់ អាណផាយ អ្នែ ហះ ចារ ពូ អ្យក់ រ៉ា បៃ។ យីស៊ូ កាប លូ អ៊ែ ផា «ច ឡា ពូយ អាញ»។ ណោះ អ៊ែ កា អ្យវ ចាក ពូយ យីស៊ូ ឡុត។

១៥ កេះណោះ យីស៊ូ ឡា សា សាណា ប៉ាត់ ហី លេវី ណោះ ទី ប៉ាណូស អ្យក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ អៀង ជូរ ពីះ សា អន់ខូ លូ អ៊ែ លូ សីះ អ៊ែ ដេល ខង ទី ប៉ាណូស នែវ អា អៀង ជូរ ចាក ពូយ យីស៊ូ។

១៦ ម្នត ណែយូ ប៉ាំងហៀន ចាបាប់ បែង ផារ៉ាស៊ី បំបំ យីស៊ូ សា អន់ខូ លូ ម្នត អ្យក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីណោះ អន់ខែ កា អំបញ្ច លូ ម្នត សីះ អ៊ែ ផា «ញ៉ា ត្រត់ យីស៊ូ សា អន់ខូ លូ ប៉ាណូស អ្យក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ នីអៀ ឡុត ?»

១៧ យីស៊ូ កាតាំង អន់ខែ កាប នីណោះ អ៊ែ តើល ពូ ផា «ប៉ាណូស ដាក់ ឡាកោ ប៉ាំងឡៃ អ៊ែ អូ តងកាន ម៉ូអ្យា អុះ ទី ដឹង បក់ អីត ពូ តងកាន ម៉ូអ្យា។ អាញ អូ ត្រត់ ជីរ ណាំង ប៉ាណូស ដាក់ អុះ យី ជីរ ណាំង ជៀក ម្នត អូ ដាក់ ភ្នើ អន់ អន់ខែ បិទ ពែង ពុត ញើក»។

* ២:៤ ២:៤ ហី ពូ ណោះ អន់តល់ សាទី ប្រត់ លូ អិត លើ ជៀវ ទីប ពូ ប្រត់ ជុង កឹង តែង ឡឹង សារ៉ាប់ ហារ ពីង អន់តល់។

១៨ ផ្ទះ ណោះ ស៊ី រតី យូហាន លូ មូត ផាវ៉ាស៊ី អន់ខែ កំ អូ សា សាណា។ ពូ ពីរ អំប័ញ្ច យីស៊ូ ផា «ញ៉ា ត្រុត ស៊ី យូហាន លូ ស៊ី មូត ផាវ៉ាស៊ី អន់ខែ កំ អូ សា សាណា ញ៉ា ត្រុត ស៊ី អីស អូ កំ?»

១៩ យីស៊ូ តើល អន់ខែ ផា «ផ្ទះ ប៉ាញសង់ ក្លោ កាម៉ាញ នីចម៍ គូប ចាង់ អែ ចឹង អូ កំ? ផ្ទះ ក្លោ អែ អន់ខែ អូ កំ អុះ។

២០ ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្យក់ ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ។ †

២១ អូ ទី ប៉ាណូស ញ៉ា អ្យក់ កាណាត់ ណាវ ជឹង ក្លោប អាវ រ៉ោះ អុះ។ ផា ប្រតី នីណោះ កាណាត់ ណាវ ណោះ ចឹង កាប្រិញ ប្រតី អន់ កា អាវ តាហ៊ែក ហ៊ែង យ៉ុប។

២២ អូ ទី បក់ ញ៉ា អ្យក់ តាពែ ប្លែ អង់កាច បើ ងំ ចែត ពីង ស្រោ អង់ការ សាន់ដាប អុះ។ ផា ប្រតី នីណោះ តាពែ ប្លែ អង់កាច ណោះ ចឹង ប្រតី អន់ ស្រោ សាន់ដាប តាវ៉ាយ ណោះ អែ ចឹង តាហ៊ែស តាពែ កា ស៊ីត ទី ស្រោ អង់ការ កា ខូច រ៉ាយ ដេល។ ផា តាពែ បើ តាន់ ងំ ពូ ចែត ពីង ស្រោ អង់ការ ណាវ ដេល»។ ‡

២៣ ត្រុត ពីង ដាវ វ៉ាឡូវ យីស៊ូ លូ ស៊ី អែ ចាក តាត់ ទ្រង អន់តិគី ម៉ីរ ស៊ី អែ ចាក អន់ដើរ ប្រិច សា រៀ សាឡី អន់ដើរ។

២៤ មូត ផាវ៉ាស៊ី កាប កា យីស៊ូ ផា «ហែ ស៊ី អីស ណោះ ញ៉ា ត្រុត អន់ខែ ប្រតី ដាវ កាច់ ញ៉ា ពីង ដាវ វ៉ាឡូវ នីអៀ ឡុត? ចាបាប អូ អន់ ប្រតី ដាវ នែវ អា ពីង ដាវ វ៉ាឡូវ អុះ ឱ»។

២៥ យីស៊ូ តើល ផា «អន់ដីស ទីឌូ អូ ទី អាស ប សារ សាដាច់ ដាវីត លូ គូប អែ ប្រតី ផ្ទះ អន់ខែ ឡាយុត តងកាន កាណាត់ សា ណោះ ពែ ?

២៦ ផ្ទះ រ៉ាងហាវ រតី អាប៊ីយ៉ាថា ប្រតី ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ ផ្ទះ ណោះ សាដាច់ ដាវីត ម៉ុត កាណាង ចាវ រ៉ាម៉ះ ប្រ្លះ អ្យក់ សា ណា ប៉ាង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្លះ លូ ផែក អន់ កា គូប អែ អន់ដា ដេល *។ តាម ចាបាប ទី ដឹង ក្រាត់ រ៉ាម៉ះ ប្រ្លះ ខឹង សា ណា ប៉ាង ណោះ»។

២៧ កេះណោះ យីស៊ូ រ៉ះ កា មូត ផាវ៉ាស៊ី ផា «ប្រ្លះ បិកកាតយ័ ប៉ាងកើត ដាវ វ៉ាឡូវ កៀ អន់ កា ប៉ាណូស អូ ត្រុត ប៉ាងកើត ប៉ាណូស កៀ អន់ កា ដាវ វ៉ាឡូវ អុះ។

២៨ ទីល នីណោះ ប៉ាណូស អាញ ឡាក់ តាំងឡា ដាវ វ៉ាឡូវ ដេល»។

៣

១ យីស៊ូ ចាក ម៉ុត ពីង រ៉ោង ម៉ោញ ទង ណាវ ទី ប៉ាណូស ម៉ោញ ដូវ ក្រិវ តី ម៉ោញ បែង អែ ហះ ណោះ។

២ ពូ ចាំ ហែ យីស៊ូ អូ ផែត អែ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អែ។

៣ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ផា «អ្យវ អន់តាវ អែ ហែ ហះ អន់តិគី ពូ អា»។

† ២:២០ ២:២០ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡើង ឡាក អែ ទៅ ផ្ទះ អែ អែ រ៉ុស ប្រតី អន់ ស៊ី អែ ហោក រតី ហះកា ប៉ាត់ ពូ រ៉ុប ប៉ាន់តៅ អែ ទៀ ណោះ អន់ខែ ចឹង អុក ពុត ទីប កំ អូ សា សាណា។ ‡ ២:២២ ២:២២ អែ កាប ប៉ាន់ដីប បិច ផា អែ អន់ សារ ដាត់ ឡាក់ ណាវ កាខាក់ អូ ត្រុត ក្រាន់ កា ប៉ាយ៉ាមី សារ សាន់ដាប អុះ។ § ២:២៤ ២:២៤ តាម ចាបាប ប្រ្លះ ប្រតី ដាវ ដឹង ក្រោ ដាវ ត្រុត វ៉ាឡូវ ម៉ោញ ដាវ ហះកា មូត ផាវ៉ាស៊ី អន់ខែ ផែម ចាបាប អន់ខែ ណាវ ផា អន់ខែ បំបំ ពូ ប្រិច សា រៀ ពីង ដាវ វ៉ាឡូវ អន់ខែ ផា យច ចាបាប ហង ឡាក់ កា ប្រតី ដាវ ដេល។ * ២:២៦ ២:២៦ ផ្ទះ ណោះ ប្រ្លះ អូ អីក កា សាដាច់ ដាវីត អុះ ទីល នីណោះ មូត ផាវ៉ាស៊ី អូ ត្រុត អីក កា ស៊ី យីស៊ូ ដេល។ បំ ហែ ១ សាយុ អែល ២១:១-៦។

៤ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ជា «ដាវ វ៉ាឡូវ ចាបាប អន់ ប្រឹក្តី ង៉ារ ដាក់ ញ៉ា ប្រឹក្តី ង៉ារ អូ ដាក់? ត្រក់ តង់ ប៉ាណូស អន់ រឺស ញ៉ា ត្រក់ ប៉ាន់តោ អ្នាត?» ហះកា អន់ខែ អ្នែ វ៉ាដាប់ ទិដ្ឋ។

៥ យីស៊ូ កាលែង ហែ កាំឡាំង ឡាក់ កា អ្នែ ជុំ អើ ទីប អុក ពុត បិច អីក កា អន់ខែ កាដ កល់ តា ឡាមី។ យីស៊ូ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «ហត់ ឡាង ហែ តី!» ប៉ាណូស ណោះ កា ឡាង តាទីច ជាឌី តី អើ ណោះ កា ដាក់ តែល ទៅ ណាវ។

៦ ម្នត ផាវ៉ាស៊ី ចាក ឡាច់ ឡឹង រោង ឡា ពីកសា គូប លូ ម្នត កាំឡាំង សាដាច់ ហោរត ឡូត ភៀ ណាំង ទ្រង ចឹង ប៉ាន់តោ អ្នាត យីស៊ូ។

សារ កាំឡាំង អៀង ចាក ព្វយ យីស៊ូ

៧ ឡែង ឡឹង ណោះ យីស៊ូ ចាក ឡា ប៉ាក់ តាំងលេវ៉ា កាលីឡេ លូ សីះ អើ។ ទី កាំឡាំង អៀង ឡឹង ខេត កាលីឡេ ឡា ព្វយ អើ លូ ទី ប៉ាណូស ពីះ ឡឹង ខេត យូដា

៨ មៀង យេរូសាឡឹម ខេត អ៊ុដមេ ម្នត អ្នែ តែង ដាវ ឡាច់ ទៀក ទ្រង យដាន់ លូ ម្នត បក់ អ្នែ ជុំ មៀង ទីរុះ លូ មៀង ស៊ីដួន។ កាំឡាំង អៀង អា ចាក ព្វយ យីស៊ូ ញុន ពូ កាតាំង លេវ៉ា ឡឹង សារ ដាក់ អើ ប្រឹក្តី ទីណោះ ណោះ។

៩ យីស៊ូ ប្រើ សីះ អើ ទ្រៀម ទុក ម៉ោញ អន់ កា អើ អ្នត ផែត ទី ប៉ាណូស អៀង ពីះ គួម អើ

១០ ខង ទី ប៉ាណូស អីត ពូ អៀង ប៉ាពែរ ម៉ុត ក្យាម អើ ភៀ ទី សាប៉ាក់ អើ ខង យីស៊ូ ទី តាក់ អន់ ដាក់ ប៉ាណូស អន់ ដាក់ ប្រ័ល អៀង ដូវ។

១១ ជះ ម្នត ប្រ័ះ បឹត បប័ យីស៊ូ អន់ខែ កាដាប សាប័ះ អើ ទីប កាប ឡុង ជា «អីស ឡាក់ គន ប្រ័ះ បិកកាតយ័»។

១២ ហះកា យីស៊ូ កាប បាំងអ្នត អន់ខែ កាខាក់ ភៀ ជែ អន់ ម្នត ប្រ័ះ បឹត រះ អន់ ពូ អន់ហ្គាល់ អើ។

១៣ កេះណោះ យីស៊ូ ចាក ហារ ពីង ប៉ានីម។ អើ អើ ហារ បក់ ចំ ឡាក់ អើ ប៉ាញ្ញ ពុត រឺស អ្ន ក់ អន់ខែ កា ឡា ប៉ាក់ ចារ អើ។

១៤ អើ រឺស អ្នក សីះ ១២ ដូវ ឡាក់ អើ អន់ សិច ជា ម្នត រះ ប៉ាតាង អើ ភៀ អ្នែ អន់ខូ លូ អើ ម៉ាក់ ចឹង ប្រើ អន់ខែ ចាក រះ សារ ដាក់ មះ ប្រ័ះ

១៥ ទីប អន់ អន់ខែ ទី អំបញ្ច ទ្រះ ឡាច់ ប្រ័ះ បឹត ប្រ័ះ រឹត ដេល។

១៦ យីស៊ូ រឺស អ្នក អន់ខែ ១២ ដូវ ណោះ ទី ស៊ីម៉ូន អើ រឺ សិច អើ ជា «ពេត្រុះ»

១៧ យ៉ាកុប គន រតី សេបេដេ លូ យូហាន អុះ យ៉ាកុប យីស៊ូ រឺ សិច អន់ខែ អើ ជា «បោនអីកេ» ព្រៃ ជា «ប៉ាណូស ទី ពុត សាដុំ ប៉ុប តេះតរ»

១៨ អន់ត្រេ ភីលីប បាថូលូមេ ម៉ាថាយ ថូមះ យ៉ាកុប គន រតី អាណផាយ ថាដេ ស៊ីម៉ូន ប៉ាណូស ក្រី ប៉ាក់តារ៉ាត *

១៩ លូ យូដះ អ៊ីសាការីយ៉ុត ប៉ាក់ អន់តីត អើ ប្រឹក្តី អូ ត្រង កា យីស៊ូ។

សារ យីស៊ូ រះ សារ ប៉ាន់ដីប ឡឹង ប្រ័ះ បឹត សាតាំង

* ៣:១៨ ៣:១៨ ក្រី ប៉ាក់តារ៉ាត ពូ អើ ជា ក្រី កាណាន ដេល យី ម្នត បិច កា សុនសាត អ៊ីស្រាអែល ប្រឹក្តី ប៉ាក់តារ៉ាត ភៀ អន់ រ៉ាវ៉ាច់ ឡឹង គី សុនសាត រុម។

២០ អន់តីត ឡើង ណោះ យីស៊ូ ស៊ីត ទីល ប៉ាត់ ហី ទី កាំឡាំង អៀង ពីរ ណារ ប្រគំ អន់ កា យី ស៊ូ លូ សីរ អើ អូ ហារ សា សាណា។

២១ ផ្ទះ មូត ហី ក្រាន យីស៊ូ កាតាំង លៅ ឡើង សារ អា អន់ខែ ចាក ណាំង យីស៊ូ ភៀ រ៉ុប អ្យក់ ស៊ីត ខង អន់ខែ សាម៉ត កា យីស៊ូ កើត ងល់ អូ ហ្លួង កេះ។

២២ ម៉ៅញ ណារ មូត ណៃយូ បាំងហៀន ចាបាប់ ឡាក់ ពីរ ឡើង មៀង យេរូសាឡឹម កាប ផា «ប៉ាណូស អា ទី បេលសេប៊ូល † ឡាក់ សាដាច់ ប្រ្លឹះ ប៊ីត ម៉ុត អ្នែ ពីង ឡាកោ អើ បះ អើ អូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត នីអៀ ខង សាដាច់ ប្រ្លឹះ ប៊ីត អន់ អំរ៉ាញ កា អើ»។

២៣ យីស៊ូ អើ ពូ ពីរ ប៉ាត់ ចារ អើ កេះណោះ អើ កាប ប៉ានដីប ផា «នីចម ប្រ្លឹះ ប៊ីត សាតាំង អូ ទ្រុះ ឡាច់ សាតាំង ទៅ ប ?

២៤ ផា ប៉ាសុន ប៉ាថេត ចំ តាប៉ុញ គូប សោប ប៉ាថេត ណោះ ចឹង ក្លះ វាយ តាប្រះ តាប្រ្រាំង ហង។

២៥ ផា ខាប់ខូ ចំ តាប៉ុញ គូប សោប ខាប់ខូ ណោះ ចឹង ក្លះ ក្លាយ វាយ គូប ហង។

២៦ ផា សាតាំង តាប៉ុញ អីក កា ឡាកោ ទៅ អើ ចឹង អ្នែ អូ កើត អុះ យី អើ វាយ រ៉ុង ហង។

២៧ អូ ទី បក់ ញើ ខីន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស ពីង ហី ប៉ាណូស កេង † អុះ ទី ដឹង រ៉ុប កត់ បក់ កេង ណោះ ហី ណោះ ចឹង ខីន ម៉ុត វ៉ាត អ្យក់ វ៉ាស អំប៉ាស អើ ទី។

២៨ អាញ រះ តាទីច កា អន់ដីស ផា ប៉ាណូស ចំ ប្រគំ សារ យច លើ កាប ផាម៉ាត ប្រ្លឹះ អើ ចឹង អូ អ្យក់ យ៉ុ អុះ។

២៩ បារ កា បក់ ចំ កាប ផាម៉ាត កា ប៉ាដាត ប៉ាលីង ប្រ្លឹះ ឡាក់ ដាត់ កាខាក់ អើ អូ អ្នាត ដោះ អុះ យី ប្រ្លឹះ ចឹង អ្យក់ យ៉ុ សារ យច ម៉ះ អើ លើយ ទីល ប៉ាដាត»។

៣០ យីស៊ូ កាប នីណោះ ញុន ពូ ផា ទី ប្រ្លឹះ ប៊ីត ម៉ុត អ្នែ ពីង ឡាកោ អើ។

៣១ ផ្ទះ ណោះ មើត លូ អុះ យីស៊ូ ទីល ពីរ អ្នែ តែង ឡើង ហី អន់ខែ ប្រើ ពូ ម៉ុត រះ កា យីស៊ូ។

៣២ មូត អ្នែ ជុំ យីស៊ូ បក់ សាំហ្វាំង អើ បាំងហៀន ណោះ អន់ខែ រះ កា អើ ផា «ហៃ តោ មើត លូ អុះ អីស ពីរ ណាំង អីស អន់ខែ អ្នែ ក្នុម តែង ឡើង»។

៣៣ យីស៊ូ តើល ផា «ញើ មើត អាញ ? ញើ អុះ អាញ ?»

៣៤ កេះណោះ យីស៊ូ កាលេង ហៃ ប៉ាណូស បក់ អ្នែ ជុំ អើ លូ កាប ផា «កាំឡាំង ទី អា ហង មើត លូ អុះ អាញ។

៣៥ បក់ ចំ ប្រគំ ពូយ ប្រ្លឹះ ប៊ីកកាតយី មូត ណោះ ហង មើត អាញ លូ អុះ កាម៉ាក់ អុះ អង់កាន់ ម៉ះ អាញ»។

៤

សារ យីស៊ូ រះ សារ ប៉ានដីប អន់ទៀតៗ

១ យីស៊ូ បាំងហៀន ពូ រហាង ទៀក តាំងលៅ ណារ។ ទី កាំឡាំង អៀង វ៉ង់ វ៉ាដៃ ពីរ អ្នែ ជុំ អើ។ ណោះ អើ កា អូរ ជីរ អ្នែ ពីង ទូក ឡាច់ ឡើង ហាង បើត កាបាច់ មូត កាំឡាំង អន់ខែ អ្នែ រហាង ពីង គោក។

២ យីស៊ូ កាប ប៉ានដីប សារ អៀង បាំងហៀន អន់ខែ។ អើ បាំងហៀន ពូ ផា

† ៣:២២ ៣:២២ បេលសេប៊ូល យី ម៉ែត ប្រ្លឹះ ប៊ីត សិត សាតាំង ណោះ ហង។ ‡ ៣:២៧ ៣:២៧ ប៉ាណូស កេង ណោះ យី ប្រ្លឹះ ប៊ីត សាតាំង។

៣ «ហាក់ សាំយ៉ាំង ! ទី កាម៉ាក់ ម៉ោញ ដូរ ចាក ឡាក់ ចី តិល ពៀ។

៤ ផះ អើ ចី តិល ពៀ អន់ដា ឡិ ពឹង ទ្រង សែម ចោះ ទិ។

៥ តិល អន់ដា ឡិ ពឹង តេះ អំហ្គោ ឡាក់ ចារ អូ ទី តេះ កាពុល។ តិល ពៀ ណោះ ហិន ឡាក់ ម៉ក់ ខាក់ ខង តេះ ឡាក់តាំង

៦ ហះកា ទិល ដាវ តុ ឡាក់គត អើ កា ឡាយ៉ោ ក្រោះ ខង វ៉ាយៈ អើ តោត អូ ជ្រុ។

៧ តិល អន់ដា ណារ ឡិ ពឹង តេះ ចារ ទី សាលៀ ប៉ាក់ អើ ហិន សាលៀ កាត្រាប រឹត អើ ប្រគី អន់ អើ អូ អូ ប្លែ ប៉ាការ អុះ។

៨ ហះកា ទី តិល អន់ដា ណារ អើ ឡិ ពឹង ចារ តេះ ដាក់។ តិល ណោះ កា ហិន ហារ ប៉ាំងកើត ប្លែ ប៉ាការ។ តិល អន់ដា ម៉ោញ ឡាក់ ៣០ ម៉ោញ ឡាក់ ៦០ ម៉ោញ ឡាក់ ១០០»។

៩ កេះណោះ យីស៊ូ កាប ជា «ពៀ កាតាំង សារ អា អ្យក់ យឹត ចាជ្រុប ពិ !»។

១០ អន់តឹត ឡឹង ណោះ ផះ កាំឡាក់ អៀង អូ ទី អ្នែ អន់ខូ លូ អើ ណោះ មូត សីះ ១២ ដូរ លូ មូត អន់ទៀត អន់ដា អ្នែ លូ អើ អន់ខែ អំបញ្ច ឡឹង សារ អើ កាប ប៉ាន់ដីប ណោះ។

១១ យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ចឹង រ៉ះ អន់ អន់ដីស ហ្លង់ សារ អោន សាគឹម ឡឹង សារ ប្រ្លះ រ៉ាំងហៃ រ៉ាំងខ្យា ហះកា ពូ អន់ទៀត ពូ កាតាំង ដឹង សារ ប៉ារ៉ាម ដោច

១២ ម៉ាក់ អន់ខែ ហៃ បំបំ ហះកា អូ អន់ហ្គាល់ យ្លះ អន់ខែ កាតាំង ហះកា អូ ហ្លង់ អ្យុត ផែត អន់ខែ រ៉ែល ណាំង ប្រ្លះ ណោះ អើ អូ អ្យក់ យ្លះ អន់ខែ *»។

១៣ កេះណោះ យីស៊ូ កាប «ជា អន់ដីស អូ ហ្លង់ សារ ប៉ាន់ដីប អា នីចម អន់ដីស ចឹង ហ្លង់ សារ ប៉ាន់ដីប អន់ទៀតៗ ណារ ?

១៤ ប៉ាណូស ចី តិល ពៀ ឡាក់ ប៉ាណូស រ៉ះ ប៉ានីរ ប្រ្លះ។

១៥ ប៉ាណូស អន់ដា ពៀប ឡាក់ កា តិល ឡិ ពឹង ទ្រង ផះ អន់ខែ កាតាំង ពូ រ៉ះ ប៉ានីរ ប្រ្លះ ណោះ ប្រ្លះ បឹត សាតាំង កា វ៉ត អ្យក់ ឡាក់ ប៉ានីរ ប្រ្លះ ណោះ ឡឹង អន់ខែ ឡុត។

១៦ ប៉ាណូស អន់ដា ឡាក់ កា តិល ឡិ ពឹង ចារ តេះ អំហ្គោ កា និះទៅ ដេល។ សាក់ កាតាំង ប៉ានីរ ប្រ្លះ អន់ខែ កា ហោក សៀ ឡុត។

១៧ ហះកា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លះ ម៉ុត កាណង ពុត អន់ខែ កាខាក់ ហិ។ អន់ខែ សៀ ដឹង ម៉ោញ ទ្រុ។ ទីល ទី សារ ថុក ញ៉ាក់ កើត ពិះ លើ ទី ពូ អន់ទៀត អូ ណិស ញុន កា ប៉ានីរ ប្រ្លះ ណោះ អន់ខែ កា អ្នាត សៀ ឡុត។

១៨ ប៉ាណូស អន់ដា ឡាក់ កា តិល ឡិ ពឹង ចារ សាលៀ។ អន់ខែ កាតាំង ប៉ានីរ ប្រ្លះ ដេល

១៩ ហះកា អន់ខែ រ៉ែនវ៉ាយ ដឹង កា សារ អ្នែ កោប គុន ប៉ាណូស ពឹង អង់កក់ តេះ អា។ អន់ខែ ហោក ដឹង កា វ៉ាស អំបាស លូ បិច កា កាណាគី អន់ទៀតៗ ណារ។ សារ ទិណោះ ប្រគី អូ អន់ ប៉ានីរ ប្រ្លះ កើត ប្លែ ប៉ាការ អុះ។

២០ ហះកា ទី ប៉ាណូស អន់ដា ណារ ឡាក់ កា តិល ឡិ ពឹង ចារ តេះ ដាក់។ អន់ខែ កាតាំង ប៉ានីរ ប្រ្លះ ណោះ កា សៀ។ អន់ខែ ប៉ាំងកើត ប្លែ ប៉ាការ បក់ អន់ដា ម៉ោញ កើត ៣០ បក់ អន់ដា ម៉ោញ កើត ៦០ បក់ អន់ដា ណារ ម៉ោញ កើត ១០០»។

* ៤:១២ ៤:១២ បំហៃ អេសាយ ៦:៩-១០។

២១ កេះណោះ អើ ជា «អូ ទី ញើ សុះ តាក្រៀង អ្យក់ វែរ កាគ្រាប លើ ចែក អន់តេះ គ្រេ អុះ។ យី ពូ សុះ ចែក ពីង ចារ តាក្រៀង ទៅ។

២២ គ្រឹប សារ អោន កៀ រ៉ះ អន់ ពូ ហ្លង់ គ្រឹប សារ សាគឹម កៀ ឡាង តាំបាង អន់ ពូ បំប៉។

២៣ ញើ កាតាំង សារ អា អ្យក់ យីត ចាជ្រៀប ពិ»។

២៤ កេះណោះ យីស៊ូ កាប ណារ៉ូ ជា «អន់ដីស ត្រក់ ឡាវាំង ឡឹង សារ អន់ដីស សាំយ៉ាំង អា កា ខាក់។ អន់ដីស វ៉ាល់ ប៉ុប ចំ អន់ដីស ចឹង ទី ប៉ុប ណោះ ដេល លើ លីះ ឡឹង ណោះ សាំ។

២៥ ប៉ាណូស ចំ ទី កេះ ចឹង អន់ ឆេម ណារ៉ូ ហះកា ប៉ាណូស ចំ អូ ទី ចឹង ត្រក់ អ្យក់ ឡាច់ កា ណាគី ញ៉ា ឡាក់ អើ ទី បិត ប៊ែត ណោះ»។

២៦ យីស៊ូ កាប ណារ៉ូ ជា «សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ញើប ឡាក់ កា ប៉ាណូស ម៉ោញ ដួរ ចី តិល ញើ ពីង តេះ អើ។

២៧ យ៉ះ អើ តែប លើ អ្យវ យ៉ះ ម៉ាំង លើ តារ កាតាម កា តិល ណោះ ប៉ាទុះ ម៉ាត់ ចាត់ ឡាំង គត ដេល។ អើ អូ អូ អន់តក់ តិល ណោះ អើ ប៉ាទុះ ម៉ាត់ ចាត់ ឡាំង គត នី ចម អុះ

២៨ ខង តេះ តាក់ អង់ហិន តិល ណោះ អើ ទៅ។ សាត់ ប៉ាន់ ជា ចាត់ ឡាំង គត អន់តឹក ឡឹង ណោះ ចាត់ អង់កោហ ប្លោហ ប៉ាយក់ ទី ថ្លើ។

២៩ ទីល ទុំ កេះ ពូ អ្យក់ កាន់ ខៀវ ច្រតី ឡុត ខង ទីល ចុន ច្រតី កេះ»។

៣០ យីស៊ូ កាប ណារ៉ូ ជា «សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ញើប ឡាក់ កា កាណាគី ញ៉ា? ពិន ចឹង អ្យក់ កាណាគី ញ៉ា ចឹង ប៉ាន់ដីប អន់ ត្រក់?

៣១ សារ វ៉ាំងហៃ វ៉ាំងខ្យា ម៉ះ ប្រ្រឹះ បិកកាតយ័ ញើប ឡាក់ កា តិល វ៉ាហីញ ម៉ោញ នែវ។ ផះ ពូ តប់ តិល ណោះ ពីង តេះ អើ វ៉ាហីញ ឡឹង ពូ។

៣២ ទីល ពូ តប់ កេះ តិល ណោះ កា ហិន ហារ តិស លីះ ឡឹង តើម សាណា អន់ទៀតៗ ទី ហ្លា ទី តាំងកង់ ទី កី ឡាអត់ មូត សែម ពីះ ប្រឹក្តី សំប៉ូរ វ៉ាឡូវ អ្វៃ»។

៣៣ យីស៊ូ រ៉ះ ប៉ានីរ ប្រ្រឹះ អន់ ពូ សាំយ៉ាំង អើ ខុ កាប ប៉ាន់ដីប នី អៀ ហង តាម ពូ ហ្លង់ ពូ ទៅ។

៣៤ រប់ យីស៊ូ រ៉ះ ប៉ានីរ ប្រ្រឹះ អន់ ពូ សាំយ៉ាំង អើ កាប ប៉ាន់ដីប លើយ ហះកា ប៉ាត់ អើ ឡាច់ ឡឹង កាំឡាំង អៀង អ្វៃ ដឹង មូត សីះ អើ ណោះ អើ រ៉ះ តាក់ អង់ហ្លង់ សារ ទិណោះ អន់ សីះ អើ ហ្លង់។

សារ យីស៊ូ ប្រឹក្តី អន់ ស្វាស បី ខ្យាល

៣៥ ង៉ាច ដាវ ណោះ ទៅ យីស៊ូ រ៉ះ កា មូត សីះ ជា «ពិ ពិន យួង ឡា ប៉ាត់ ហាង តោ»។

៣៦ មូត សីះ កា ចាក ឡាច់ ឡឹង កាំឡាំង អៀង ជីរ ជិះ ទូក អន់ខូ លូ យីស៊ូ ឡាក់ អ្វៃ ពីង ទូក ណោះ។ ទី ទូក អន់ទៀត អន់ជា ឡា អន់ខូ ដេល។

៣៧ ផាឌី ថ្លែង បី ខ្យាល វ៉ាល់ ពុត បី ទៀក វ៉ាំងក្លាច ម៉ុត កាណាង ទូក ប៊ែត ចឹង ប៉ាញ៉ា។

៣៨ កាប៉ាច់ យីស៊ូ តែប ខើយុត អន់ហ្គើយ ហ្លាក់ អ្វៃ ប៉ាត់ កាសែ ទូក។ មូត សីះ ពីះ វ៉ោ អើ ជា «ណែយ ពិន តោ កិញអៀ ហង! ញ៉ា អីស អូ យីត ប?»

៣៩ យីស៊ូ អ្យវ អន់តារ កេះណោះ ទីប ខ្យាល លូ ទៀក ជា «ស្វាស ឡុត ពិ!» ផះ ណោះ ស្វាស ខ្យាល ប្រាំង ខឹង អង់កក់ ទៀក ដាក់ ចិរ តែល ទៅ។

៤០ កេះណោះ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស អ្នក តាឡាម នីអៀ? អន់ដីស បើ សៀ ប?»

៤១ អន់ខែ អ្នក អ៊ីវៗ ម៉ោញ កាប លូ ម៉ោញ ជា «ប៉ាណូស នែវ ចំ អា បះ ខ្យាល លូ ទៀក រ៉ាប់ អែ នីអៀ?»។

៥

សារ យីស៊ូ តាំងហ្សិត ប្រៀះ បឹត ឡាច់ ឡឹង ប៉ាណូស

១ យីស៊ូ លូ សីះ អែ យួង ទីល ហាង តោ ម៉ុត កាណុង ព្រី សុនសាត កេរ៉ាស៊ីន។

២ ផះ យីស៊ូ អ្នក ឡាច់ ឡឹង ទូក ផាឌី កា ទី កាម៉ាក់ ប្រៀះ ប្រឹក ម៉ោញ ដូរ ចាក ឡាច់ ឡឹង ចារ ពូ តប់ ប៉ាទ្រូ ពីះ ប៉ាត់ ចារ អែ ឡាត។

៣ ប៉ាណូស អា អែរ ចារ ពូ តប់ ប៉ាទ្រូ អូ ទី ពៀ ចឹង ដាម កត់ អែ អុះ យះ ពូ កត់ អែ លូ ច្រាល់ កា អូ ទូម អុះ។

៤ ពូ តាឡាប ចែត ណុះ លូ កត់ លូ ច្រាល់ អៀង ទង កេះ ហះ កា អែ រ៉ាក ណុះ សាន ដូះ ច្រាល់។ អូ ទី បក់ ពៀ ដាម អែ អុះ។

៥ អែ ចាក អែរ រដុង ប៉ានីម ចារ ពូ តប់ ប៉ាទ្រូ រ៉ប់ ម៉ាំង រ៉ប់ ដាវ ស៊ូ អែ ឡុង លូ អ្នក អំហ្គោ ទ្រួស ឡាតោ អែ ទៅ។

៦ ផះ អែ បបំ យីស៊ូ ឡឹង ចាំងហាយុត អែ សាតាក់ ឡា ជន តាកុល ឡោម សាបះ យីស៊ូ។

៧ អែ ត្រែក ម៉ៃៗ ខាក់ ជា «អី យីស៊ូ តន ប្រៀះ តិស ហ្វិត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ បំរ ឡោម អីស ហះ ម៉ាត់ ប្រៀះ បិកកាតយ ដៃ ប្រឹក បាប អាញ»។

៨ ប្រៀះ បឹត កាប នីណោះ ញន កា យីស៊ូ តាំងហ្សិត អែ ជា «ប្រៀះ បឹត ឡាច់ ឡឹង ប៉ាណូស អា ពិ»។

៩ កេះណោះ យីស៊ូ អំបញ្ច លូ ប្រៀះ បឹត ណោះ ជា «ពៀ សិច អីស?» ប្រៀះ បឹត រះ ជា «ញីន សិច តាប៉ល់ តាហាន ខង ញីន ទី គូប អៀង ដូរ»។

១០ ប្រៀះ បឹត ឡោម ឡា យីស៊ូ ខាក់ អ្នក កា អែ ទ្រុះ ឡាច់ អន់ខែ ឡឹង ចារ ណោះ។

១១ ក្បាម ណោះ ទី សាតៃ អៀង ម៉ោញ តាប៉ល់ ផះ អែ ណាំង សា រដុង ប៉ានីម។

១២ ម្នក ប្រៀះ បឹត ឡោម យីស៊ូ ជា «បំរ អន់ ញីន ម៉ុត ពីង សាតៃ តោ ឡុត»។

១៣ យីស៊ូ កា តម អន់។ ម្នក ប្រៀះ បឹត កា ឡាច់ ឡឹង កាម៉ាក់ ណោះ ម៉ុត ពីង សាតៃ។ តាប៉ល់ សាតៃ អៀង យី អែ ២០០០ កល់ សាតាក់ ជីវ ច្រាំង ត្រុត ឡី ពីង ទៀក តាំងលើ ឡុង ទៀក តៅ ទី។

១៤ ម្នក រង សាតៃ សាតាក់ សីត រះ លូ ម្នក កាំឡាំង អែ ប៉ាត់ មៀង លូ ម្នក កាំឡាំង បក់ អែ ប៉ាត់ ស្រុក តេះ។ កាំឡាំង ប៉ាណាំ គូប ចាក ឡា ហៃ សារ ណោះ។

១៥ ទីល ប៉ាត់ ចារ យីស៊ូ អន់ខែ បបំ ប៉ាណូស បក់ ប្រៀះ បឹត តាប៉ល់ តាហាន ម៉ុត។ អែ អង់អែ ហះ ណោះ ដាក់ ហ្លង់ កេះ កាសិប ពៀត ខោ អាវ ដេល។ សារ ណោះ ប្រឹក អន់ ពូ អ្នក កា យី ស៊ូ។

១៦ ម្ចាស់ បក់ បំប៉ សារ ណោះ ម៉ាត់ តាំងឡា កា រ៉ះ តូ កា ពូ ឡឹង សារ កាម៉ាត់ ប្រ្រឹះ ប្រឹត្តិ លូ សារ សាតែ ណោះ ដេល។

១៧ កេះណោះ ពូ ឡោម ឡា យីស៊ូ ប្រើ ចាក ឡាច់ ឡឹង ចារ ពូ ណោះ។

១៨ ផៈ យីស៊ូ ចាក ជីរ ជិះ ទូក កាម៉ាត់ បក់ ប្រ្រឹះ ប្រឹត្តិ ពែ បំរ ពូយ ងៃអន់ខូ លូ អែដេល។

១៩ ហៈកា យីស៊ូ អូ ភម អន់ អែដេល ពូយ អុះ។ អែដេល រ៉ះ កា កាម៉ាត់ ណោះ ជា «ចាក ស៊ីត ប៉ាត់ ហី អីស ពិ! ស៊ីត ងៃ លូ ខាប់ខូ អីស ម៉ាត់ រ៉ះ សារ ប្រ្រឹះ បិកកាតយ័ តាបាប តាប៉ុន កា អីស លូ សារ អែដេល តាត់ អន់ដាត់ អីស អា»។

២០ កាម៉ាត់ ណោះ កា ចាក ឡាច់ រ៉ះ កា កាំឡាំង ខេត ដេកាប៉ូល ឡឹង សារ យីស៊ូ តាត់ អន់ដាត់ អែដេល។ គ្រឹប ដូរ ឡាត់ កាតាំង សារ អែដេល ពូ កា ញម ខាត់។

សារ យីស៊ូ តាត់ អន់ដាត់ ស៊ីត គន រត់ យ៉ែរ៉ះ

២១ យីស៊ូ ជិះ ទូក យួង តាំងលើ ឡឹង ហាង តោ ស៊ីត ប៉ាត់ ហាង អា ណាវ៉ូ។ ណោះ ទី តាប៉ុល កាំឡាំង អៀង ប៉ាត់ គូប ពីះ ប៉ាត់ ចារ អែដេល រហាង តាំងលើ។

២២ ផៈ ណោះ ទី ក្រាត់ រ៉ាំងហៃ រ៉ាំង ម៉ោញ ដូរ សិច យ៉ែរ៉ះ ពីះ ទីល។ ផៈ អែដេល បំប៉ យីស៊ូ អែដេល កា ជន តាកុល សាប៉ុន ហៈ ជួង យីស៊ូ

២៣ កាប ឡោម រ៉ះ កា យីស៊ូ ជា «គន អន់កាន់ អាញ អីត យ៉ិប ខាត់ ប៊ែត ចឹង តោ ហាង បំរ អីស ឡា សាប៉ាត់ ពីង អែដេល ម៉ាត់ អែដេល ងៃ រ៉ុស»។

២៤ យីស៊ូ កា ឡា ពូយ អែដេល។

ទី តាប៉ុល កាំឡាំង អៀង ខាត់ ប៉ាពែរ ចាក ពូយ អែដេល។

២៥ ផៈ ណោះ ទី អន់កាន់ ម៉ោញ ដូរ អីត ជីរ អញដុ លើយ ទញ ១២ សាណាំ កេះ។

២៦ ទី ម្ចាស់ ម៉ូអៀង ពូ អែដេល អូ អូ ប្រឹត្តិ ដាត់ អុះ ហែង កា អីត ហែង យ៉ិប ៗ។ អែដេល ប្រូ រ៉ាស អំប៉ាស ទី ប្រឹះ អៀង ពូ ឡា កោ អែដេល អូ ទី ប៉ាឡៃ អុះ អែដេល ហែង យ៉ិប ៗ។

២៧ អន់កាន់ ណោះ កាតាំង លៅ ពូ រ៉ះ សារ យីស៊ូ អែដេល កា ឡា ប៉ាពែរ ម៉ុត ពូយ អន់ខូ លូ កាំឡាំង ដេល ម៉ុត សាប៉ាត់ អាវ តីស យីស៊ូ ទ្រង អន់កក់។

២៨ ញន អែដេល យីត កាណាង ពុត «ជា អាញ ទី សាប៉ាត់ ដឹង អាវ អែដេល ដាត់ ហង អីត អាញ អា»។

២៩ ជាឌី ឡា កោ អែដេល កា ង៉ត់ ជាម ឡូត អែដេល កាតាំង ឡា កោ អែដេល ដាត់ កេះ។

៣០ កេះណោះ យីស៊ូ កា អូ ឡូត ជា អំរ៉ាញ អែដេល ទី តាត់ អន់ដាត់ ប៉ាណូស។ ណោះ អែដេល កា លែង ឡា ប៊ែង កាំឡាំង អំប៉ញ ជា «ញី សាប៉ាត់ អាវ អាញ?»

៣១ ម្ចាស់ សិះ តើល អែដេល ជា «អីស បំប៉ កេះ កាំឡាំង អៀង ចាក ប៉ាពែរ គូប ខាត់ អា ខ ញ៉ា ត្រត់ អីស អំប៉ញ ជា ញី សាប៉ាត់ អាវ អីស នីអៀ?»។

៣២ យីស៊ូ ហៃ ជុំ កាំឡាំង បិច អូ អន់តត់ ជា ញី សាប៉ាត់ អែដេល ណោះ។

៣៣ អន់កាន់ ណោះ អ្នក រ៉ាវ៉ែត ខង អែដេល អូ អន់តត់ សារ ណោះ កើត ពីង ឡា កោ អែដេល អែដេល ម៉ុត កាដាប សាប៉ុន ហៈ ជួង យីស៊ូ លូ រ៉ះ សារ ឡាត់ ទី កើត ពីះ កាណាង ឡា កោ អែដេល ទី ណោះ កា យីស៊ូ។

៣៤ យីស៊ូ កាប លូ អែដេល ជា «អីស ដាត់ កេះ ញន កា អីស សៀ។ ចាក ពិ ចាក ដាត់ ប៉ាឡឹង អន់ ដាត់ អីត អីស ណោះ»។

៣៥ ផ្ទះ យីស៊ូ អ្នក កាប ណោះ ទី ពូ ពីរ ឡើង ហី យ៉ែរ៉ុះ រ៉ះ ផា «គន អង់កាន់ អីស តៅ កេះ ដៃ អ្នក តាត់ អង់ខើក ណែយ ហង»។

៣៦ យីស៊ូ អ្នក ដឹក ឡើង សារ ពូ រ៉ះ ណោះ អុះ។ អើ រ៉ះ កា យ៉ែរ៉ុះ ផា «ដៃ យីត អីស ក្រាន់ កា សៀ ដោច»។

៣៧ យីស៊ូ អ្នក អន់ ពូ ឡាំ ពូ យ អើ អុះ អើ អន់ ដឹង ពេត្រុះ យ៉ាកុប លូ យូហាន អុះ យ៉ាកុប។

៣៨ ទីល ប៉ាត់ ហី យ៉ែរ៉ុះ ឡាក់ ក្រាត់ រ៉ាំងហៃ រ៉ាំង ណោះ យីស៊ូ បំបំ កាំឡាំង អៀង រ៉ាចក់ រ៉ាចល់ អ្នក ញ៉ាំ អង់ហ្សាំង ឡុង។

៣៩ យីស៊ូ ម៉ុត ពីង កាណុង ហី កាប កា ពូ ផា «ញ៉ាំ ត្រត់ អន់ដីស អ្នក រ៉ាចក់ រ៉ាចល់ ញ៉ាំ អង់ហ្សាំង នីអៀ សាស្វា អា អើ អុ តៅ អុះ អើ ក្រាន់ កា តែប ហ្លាក់ ដោច»។

៤០ ហះ កា ពូ កាកីក ប៉ាដើក ប៉ាញ ចើរ កា យីស៊ូ។ កេះណោះ អើ តាំងហ្សិត ឡាច់ ពូ ប៉ាត់ ឡើង។ អើ អ្យក់ ដឹង ពី មើត សាស្វា ណោះ លូ សីរ៉េ អើ ប៉ែង ដួរ ម៉ុត ពូ យ អើ ពីង ណុង ចារ សា ស្វា អង់កាន់ ណោះ។

៤១-៤២ សាស្វា ណោះ ទី អាញ ១២ សាណាំ កេះ។ យីស៊ូ រ៉ុប តី អើ កាប ផា «តាលីថា គូ មី!» ព្រៃ ផា «អ្សរ ពិ ណាង»។ ផាឌី សាស្វា អង់កាន់ ណោះ កា អ្សរ អន់តារ ចាក ឡូត។ ផ្ទះ ណោះ អន់ខែ ញម ខាក់។

៤៣ កេះណោះ យីស៊ូ រ៉ះ អន់តត់ កា អន់ខែ កាខាក់ អ្នក អន់ រ៉ះ សារ ណោះ អន់ ពូ អ្នក អន់តត់ អុះ។ អន់តីត ឡើង ណោះ អើ ប្រើ អន់ខែ អ្យក់ សាណា អន់ កា ណាង ណោះ សា។

៦

សារ យីស៊ូ សីត ប៉ាត់ ស្រុក ណាសារែត

១ យីស៊ូ ចាក ឡាច់ ឡើង ស្រុក ណោះ សីត ប៉ាត់ ស្រុក តេះ អើ ទៅ មុត សីរ៉េ កា ឡាំ ពូ យ អើ ដេល។

២ ទីល ដាវ រ៉ាឡុរ អើ បាំងហៀន ពូ ពីង រ៉ាំង។ កាំឡាំង អៀង កាតាំង អើ បាំងហៀន ណោះ ពូ ញម ខាក់។ ពូ កាប គូប ពូ ផា «ឡើង ចំ អើ អ្នក សារ ទី អា? ញ៉ាំ ត្រត់ អើ ហ្សាំង សាឡាច់ នី អៀ? ញ៉ាំ ត្រត់ អើ អ្នក ប្រត់ សារ អីញ អំវាញ នែរ អា?

៣ ញ៉ាំ ប៉ាណូ ស អា អ្នក ត្រត់ រ៉ាគីយ ចាំង អ៊ឹង គន ម៉ា រី ប? អ្នក ត្រត់ អុះ អើ ប សិច យ៉ាកុប យូសេ យូដា លូ ស៊ីម៉ុន ណោះ? អុះ អង់កាន់ អើ កា អ្នក កាណុង ស្រុក អន់ខូ លូ ពិន ដេល»។ ណោះ ហង បះ ពូ អ្នក ចៃ សៀ អើ។

៤ យីស៊ូ កាប លូ អន់ខែ ផា «មុត រ៉ាគីយ ប្រើ៖ ទី ដឹង ពីង ហី អើ ទៅ ស្រុក តេះ អើ ទៅ អុះ ម៉ី អើ ទៅ ដោច ពូ អ្នក រ៉ាប អ្នក សៀ អើ»។

៥ អ្នក ហះ ណោះ យីស៊ូ អ្នក ប្រត់ សារ អីញ អំវាញ អៀង អុះ ទី ដឹង សាប៉ាត់ តាត់ អន់ដាក់ ប៉ាណូ ស អីត ពៀរ ប៉ែង ដួរ។

៦ យីស៊ូ ញម ខាក់ បំបំ កាំឡាំង ស្រុក អ្នក សៀ តាឡាម។ ខ្សែង ឡើង ណោះ អើ ចាក ឡាំ បាំង ហៀន ប៉ាត់ ស្រុក អន់ខៀត ឡាក់ អ្នក អ្នក ណោះ ណា។

សារ យីស៊ូ ប្រើ សីរ៉េ អើ ចាក

៧ កេះណោះ យីស៊ូ អើ ពីរ សីរ ១២ ដូវ ប្រើ អន់ខែ ចាក ពៀរ ដូវ ៗ លូ អន់ អន់ខែ ទី អំរាញ ទ្រុះ ប្រ្រឹះ ប្រឹក ប្រ្រឹះ រុក ដេល។

៨ អើ អន់តត់ រះ កា អន់ខែ ជា «ដៃ ទ្រុង ឡា កាណាត់ ញ៉ា ចឹក ដឹង អ៊ឹង ជ្រៀ បត់ ហង ដៃ ទ្រុង ឡា សាណា សាណាត កាទុង លើ លៀន កាក់។

៩ ជិះ ដឹង កឹប ហះកា ដៃ ពៀត អាវ ពៀរ តាល់។

១០ ជា អន់ដីស ម្នុត ពីង ហិ បក់ ចំ អ្យត់ អន់ដីស អ្នែ ពីង ហិ ណោះ ទីល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ ពី។

១១ ជា ស្រុក ចំ ពូ អូ ហាប អូ កាំបាំង អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតូះ ឡាច់ កាបក់ តេះ ឡឹង ជុង អន់ដីស ភៀ តាំបាង ជា អន់ដីស អូ ត្រត់ លូ ពូ»។

១២ ម្នុត សីរ កា ចាក ឡា អន់តត់ ប៉ាតោ កា ពូ អន់ ប៊ុនពែង ពុត ពៀក។

១៣ អន់ខែ ទ្រុះ ប្រ្រឹះ ប្រឹក ប្រ្រឹះ រុក អន់ ឡាច់ ឡឹង ប៉ាណូស អៀង។ អន់ខែ ឡាប សាដី ពីង ម្នុត ពូ អីត អន់ ពូ ដាក់។

សារ សាដាច់ ហេរត ប៉ាន់តោ យូហាន

១៤ សាដាច់ ហេរត កា អូ អន់តត់ ឡឹង សារ ទីណោះ ញន យីស៊ូ លៅ លែង សិច ខាក់។ ហះ កា ពូ សាមីត ជា «រតី យូហាន ឡាក់ បាំងហំ ពូ ពៃ អើ រីស សីត ណារូ ណោះ ហង បះ អូ ប្រឹក សារ អំរាញ អីញ កេង ខាក់ នីអៀ»។

១៥ បក់ អន់ជា ជា «អើ អា ហង រតី អេលីយ៉ា» បក់ អន់ជា ណារូ ជា «អើ រ៉ាគីយ ប្រ្រឹះ ម៉ៅញ ដូវ ឡាក់ កា រ៉ាគីយ ប្រ្រឹះ រាំងហារ ម៉ៅហា ពៃ ដេល»។

១៦ កាប៉ាច់ សាដាច់ ហេរត ប៉ាក់ អើ អូ អន់តត់ ឡឹង សារ អា កេះ អើ ជា «ប៉ាណូស អា នីចមី កា យូហាន អាញ ប្រើ ពូ កាសិត អង់កូ ពៃ ហង រីស សីត ណារូ អា»។

១៧-១៨ សារ អា កើត នីអៀ សាដាច់ ហេរត បិច កា ហេរូខៀស កាម៉ាញ អុះ អើ ភីលីប អើ កា អ្យក់ ទី អើ ឡុត។ ណោះ ហង រតី យូហាន កាប កា សាដាច់ ហេរត ជា «អីស អូ ត្រត់ អ្យក់ កា ម៉ាញ អុះ ប្រឹក កាម៉ាញ អីស អុះ»។ កេះណោះ សាដាច់ ហេរត ប្រើ ពូ រ៉ុប កត់ ចត់ រតី យូហាន ត្រ ន កាណុង ខុក ញន ហេរូខៀស។

១៩ ហេរូខៀស អីក ខាក់ កា រតី យូហាន ណោះ ហង អើ ណាំង ទ្រុង ប៉ាន់តោ អ្នាត អើ ហះកា អើ ណាំង ទ្រុង ប៉ាន់តោ អូ ប៉ិច

២០ ខង សាដាច់ ហេរត អើ អ្យត កា យូហាន អើ អូ អន់តត់ ជា រតី យូហាន ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹក ដាវ ប្រ្រឹះ។ ណោះ ហង អើ កា រាំងហៃ យូហាន។ ផះ អើ សាំយ៉ាង យូហាន យ្រឹះ អើ អុក ពុត រីនរ៉ាយ ឡឹង សារ អើ កាប ណោះ ហះកា អើ ចៃ សាំយ៉ាង ដេល។

២១ ដាវ ម៉ៅញ សាដាច់ ហេរត ប្រឹក ប៊ុន កាណេត * អើ អើ ពីរ ម្នុត ក្រាត់ តាំងកង តីសៗ ម្នុត ម៉ែត តាហាន លូ ប្រ្រឹះ ប៉ាតូរដី អ្នែ កាណុង ខេត កាលីឡេ។ ផះ ណោះ ហេរូខៀស ទី ទ្រុង ចឹង ប្រឹក កា យូហាន។

* ៦:២១ ៦:២១ ប៊ុន កាណេត រ៉ុប សាណា ពូ ប្រឹក ប៊ុន អា តាត កាចង ឡឹង ដាវ អើ កើត។

២២ គន អង់កាន់ ហេរៀស ម៉ុត កាតាប៊ី ប្រឹក្ដី អន់ កា សាដាច់ ហេរត លូ មូត អំហ្វិយ ទិដ្ឋ ប៉ាញ្ញ ពុត កា អើ ខាក់។ សាដាច់ ហេរត កាប លូ អើ ផា «ផា អីស ប៊ុច កា កាណាគី ញ៉ា ប័រ ពិ អាញ ចឹង អន់ កា អីស»។

២៣ សាដាច់ ហេរត ម៉ត់ ផា «អីស ប័រ កាណាគី ញ៉ា កាតាម អាញ ចឹង អន់ យៈ ប៉ាថេត ម៉ោញ ប៊ែង កា អន់ ដេល»។

២៤ អើ ឡាច់ អំបញ្ញ លូ មើត អើ «កាណាគី ញ៉ា អាញ ត្រត់ ប័រ ឡឹង អើ?» មើត អើ តើល «ប័រ កល់ យូហាន»។

២៥ អើ ប៉ាន់តាន រ៉ុល ស៊ីត រ៉ះ កា សាដាច់ ហេរត ផា «អាញ ប៊ុច កា កល់ យូហាន ចែត ពឹង ក្លារ តីស កិញអៀ ហង»។

២៦ សាដាច់ ហេរត អុក ពុត ពៀក ខាក់ ហះកា អើ អូ ចៃ រ៉េ ពុត ញាន អើ ទី ម៉ត់ ហះ ម៉ាត់ អំ ហ្វិយ ទិដ្ឋ កេះ។

២៧ អើ កា ប្រើ តាហាន ម៉ោញ ដួរ ឡា កាសិត អ្សក់ កល់ យូហាន កា អើ ឡូត។

២៨ តាហាន ឡា ប៉ាត់ ខុក កាសិត អ្សក់ កល់ យូហាន ចែត ពឹង ក្លារ តីស ជីន អន់ កា អើ។ អើ កា អ្សក់ កល់ ណោះ អន់ កា មើត អើ។

២៩ សីះ យូហាន អូ អន់តត់ ឡឹង សារ ណោះ អន់ខែ កា ឡា អ្សក់ តប់ ប៉ាទ្រូ យូហាន។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

៣០ អន់តីត ឡឹង ណោះ មូត សីះ ឡាត់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ស៊ីត ឡឹង ចាក។ អន់ខែ កា រ៉ះ លូ យីស៊ូ គ្រីប ដារ អន់ខែ ទី ប្រឹក្ដី លូ សារ អន់ខែ បាំងហៀន ពូ។

៣១ ទី ប៉ាណូស អៀង ចាក ស៊ីត ចាក ឡា ប្រឹក្ដី អន់ កា យីស៊ូ លូ សីះ អើ អូ ហារ សា។ យីស៊ូ កាប លូ សីះ អើ ផា «ពិ ពិន ឡា ប៉ាត់ ចារ ឡាងាន់ ម៉ាត់ ពិន វ៉ាឡូរ បៀត»។

៣២ យីស៊ូ កា ជីវ ជិះ ទូក អន់ខូ លូ មូត សីះ ឡា ប៉ាត់ ចារ ឡាងាន់។

៣៣ ហះកា ទី ប៉ាណូស អៀង ប័ប យីស៊ូ លូ មូត សីះ អើ ចាក។ ពូ អន់ហ្គាល់ អន់ខែ ណោះ ហង ពូ ប៉ាណាំ ក្លុប ចាក ឡាច់ ឡឹង ស្រុក អន់ខៀតៗ សាតាក់ ឡា ប៉ាត់ ចារ ណោះ អន់ខ្រួល ឡឹង អន់ខែ។

៣៤ ប៉ាត់ យីស៊ូ ហារ ឡឹង ទូក អើ ប័ប កាំឡាំង អៀង នីណោះ អើ ឡា ណូស ស្រុត តាបាប តាប៉ុន កា ពូ ខាក់។ អើ ហៃ ពូ អ្វី ឡាត់ កា ចៀម អូ ទី តាំងឡា រង។ ណោះ ហង អើ ទី បាំង ហៀន សារ អន់ខៀតៗ អៀង នែរ។

៣៥ ផះ ណោះ ដារ ក្បាម ចឹង ម៉ាំង កេះ មូត សីះ រ៉ះ កា យីស៊ូ ផា «ចារ ហះ អា ឡាងាន់ ខាក់ ដារ កា ក្បាម ចឹង ម៉ាំង កេះ»។

៣៦ ប្រើ កាំឡាំង ស៊ីត ពិ ម៉ាត់ អន់ខែ ចាក ណាំង តាច់ សាណា សា រស្រុក បក់ អ្វី ក្បាម រអា»។

៣៧ យីស៊ូ តើល អន់ខែ ផា «ញ៉ា អន់ដីស អូ អ្សក់ សាណា អន់ អន់ខែ សា ណើ»។ អន់ខែ តើល ផា «ញ៉ា ពិន ត្រត់ អ្សក់ លៀន ២០០ កាក់ † តាច់ សាណា អន់ អន់ខែ សា ប?»

៣៨ យីស៊ូ អំបញ្ញ អន់ខែ ផា «អន់ដីស ទី ណុំ បាំង ញ៉ាំង កាតុ? ឡា ហៃ»។ ប៉ាត់ អន់ខែ ប័ប កេះ អន់ខែ រ៉ះ ផា «ពិន ទី ណុំ បាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាម»។

† ៦:៣៧ ៦:៣៧ ២០០ កាក់ ពៀត គុល «២០០ ខែណារ»។ ម៉ោញ ខែណារ យី ខា ប្រឹក្ដី គុល ម៉ោញ ដារ។

៣៩ កេះណោះ យីស៊ី ប្រើ កាំឡាំង អន់ អង់អ្នែ ប៉ាតុំ ប៊ុន ក្រំ ពីង សាម៉ោង កាសែត ឡាញចិន។

៤០ ពូ អង់អ្នែ ប៊ុន ក្រំ ៗ អន់ដា ទី ១០០ ដូរ អន់ដា ទី ៥០ ដូរ។

៤១ យីស៊ី អ្យក់ ណាំ បាំង ប៉ាតាមី កាតុ លូ កា ញៀរ ក្បាំង ណោះ ងើយ ហៃ ពីង ប្លែង ប៉ានេ ប្រ្លះ កេះណោះ គុ ណាំ បាំង អន់ កា មូត សីះ ភៀ ជែក អន់ កា កាំឡាំង សា។ អើ កា ជែក កា ញៀរ ក្បាំង ណោះ អន់ និះទៅ ដេល។

៤២ កាំឡាំង សា ផឹត ទិឌូ។

៤៣ កេះណោះ អន់ខែ ទូញ រ៉ាន់ដាប់ ណាំ បាំង លូ កា សល់ តែល ពូ សា ទី ប៉ាញ ១២ កាអ៊ី ណា រ៉ុ។

៤៤ ចំលួន ប៉ាណូស សា ណាំ បាំង ណោះ កាត់ ដឹង កាម៉ាក់ ៥០០០ ដូរ។

សារ យីស៊ី ចាក អំបាំង អង់កក់ ទៀក

៤៥ កេះណោះ យីស៊ី ប្រើ មូត សីះ ជិះ ទូក យួង ឡាំ ប៉ាក់ តេះ បេតសៃដា អន់ទ្រូល។ កេះណោះ អើ រ៉ះ កា កាំឡាំង ប្រើ ពូ សីត។

៤៦ កាំឡាំង សីត ទិ កេះ អើ កា ចាក ហារ ម៉ន់ ពីង ប៉ានីម។

៤៧ ទីល ប្លែង ម៉ាំង មូត សីះ ជិះ ទូក ទីល ពីង អន់តិគី តាំងលៅ កេះ ដឹង យីស៊ី ដូរ អើ អ្នែ ពីង គោក។

៤៨ យីស៊ី បំបំ មូត សីះ ជែរ ទូក ញ៉ាក ខាក់ ខង ទី ខ្យាល ប៊ី សីត ទូក អន់ខែ។ ក្បាមី ប៉ាតារ យី ស៊ី ចាក អំបាំង អង់កក់ ទៀក ឡាំ ប៉ាក់ ចារ អន់ខែ អើ ប្រ័ត ឡាក់ កា ចាក ទ្រុង។

៤៩ ផះ អន់ខែ បំបំ អើ ចាក អំបាំង អង់កក់ ទៀក តាំងលៅ មូត សីះ សាមីត កា ប៉ាទ្រូ បាំងអ្យត អន់ខែ ណោះ ហង អន់ខែ ឡុង។

៥០ មូត សីះ ទិឌូ បំបំ អើ អន់ខែ កា អ្យត ខាក់។ យីស៊ី កា កាប លូ អន់ខែ ទូត ផា «ដៃ អ្យត ហង! អាញ ឡា អា ឡា»។

៥១ កេះណោះ យីស៊ី មុត ជិះ ទូក អន់ខុ លូ អន់ខែ ផាឌី ខ្យាល កា ស្វាស។ មូត សីះ ញម សាំង អយ។

៥២ អន់ខែ អូ ហ្លង់ ងាប់ ឡឹង សារ ណាំ បាំង ពៃ ញន អន់ខែ អូ ចៃ យីត។

៥៣ អន់ខែ ជិះ ទូក ទីល ប៉ាក់ ហាង តេះ កេនេសាវែត កេះ។ អន់ខែ កា តាវ ទូក ហះ ណោះ ហង។

៥៤ យីស៊ី អ្យរ ជីរ ឡឹង ទូក អន់ខុ លូ មូត សីះ ផាឌី ទី ពូ អន់ហ្វាល់ អើ ទូត។

៥៥ ពូ សាតាក់ ឡាំ រ៉ះ គ្រីប ស្រុក តេះ ពីង ចារ ណោះ។ ពូ ណាំផា គូប តូង ប៉ាណូស បក់ អីត ពីង ត្រី អ្យក់ ឡាំ ប៉ាក់ ចារ ចំ ពូ កាតាំង លៅ ផា យីស៊ី អ្នែ។

៥៦ គ្រីប ចារ យីស៊ី ឡាំ អូ ផា កា ប៉ាក់ ស្រុក ប៉ាក់ មៀង លើ ស្រុក តេះ ឡាក់ អ្នែ ប៉ាក់ ញ៉ក កា តាម កា ពូ អ្យក់ ប៉ាណូស អីត ចែត ពីង តាឡាត។ មូត ពូ អីត ណោះ កា ឡោម អើ បិច ទី ដឹង សា ប៉ាក់ ឡាណាច អាវ អើ ណោះ បតី កេះ។ គ្រីប ប៉ាណូស បក់ ទី សាប៉ាក់ អាវ អើ ដាក់ អីត ទិឌូ។

ល

សារ យីស៊ី កាប កា មូត ផាវ៉ាស៊ី

១ ទី មូត ផាវ៉ាស៊ី លូ មូត ណែយូ បាំងហៀន ចាបាប់ អន់ដា ពីះ ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាក់ ចារ យីស៊ី។

២ អន់ខែ បំបំ សីះ យីស៊ូ សា សាណា អូទី វ៉ាវ តី ណោះ ពូ ផា យច ចាបាប់ រត័ យ៉ាត់ កេះ *។

៣ តាម សារ តាឡាប់ យើយ មូត សុនសាត អ៊ីស្រាអែល ទិឌូ កាខាក់ អែ មូត ផាវ៉ាស៊ី ផា អន់ខែ អូ វ៉ាវ តី ហិ អន់ខែ អូ សា អុះ ខង អន់ខែ ប្រតី ពូយ ចាបាប់ រត័ យ៉ាត់ អន់ខែ។

៤ ផា អន់ខែ សីត ឡឹង តាឡាត ផា អូទី វ៉ាវ កាណាត អន់ខែ តាច់ ណោះ ហិ អន់ខែ អូ សា អុះ។ ពូ ប្រតី ពូយ ចាបាប់ រត័ យ៉ាត់ អៀង នែវ ខាក់ ឡាក់ កា សារ វ៉ាវ រៀង វ៉ាវ ព្រឹយ វ៉ាវ កត់ លូ ត្រើ។

៥ មូត ផាវ៉ាស៊ី លូ មូត ណោយូ បាំងហៀន ចាបាប់ អំបញ្ច លូ យីស៊ូ ផា «ញ៉ា ត្រត់ មូត សីះ អីស អន់ខែ អូ ប្រតី ពូយ ចាបាប់ រត័ យ៉ាត់ ពិន យី អន់ខែ សា អូ វ៉ាវ តី នីណោះ?»

៦ យីស៊ូ តើល អន់ខែ ផា «អន់ដីស អា ប៉ាណូស តាត់ អំប្រតី ដាក់។ ត្រត់ ខាក់ រត័ អេសាយ ច្រាត់ ពូយ ប៉ានីរ ប្រ្លឹះ ផាះ

"ប៉ាសុន អា វ៉ាប អាញ ដឹង អន់តង់ ពីរ អន់ខែ ដោច ពុត អន់ខែ ចាំងហាយត ឡឹង អាញ។

៧ អន់ខែ កាដាប សាំប្លឹះ អាញ ហះកា អូទី ខា អុះ។ អន់ខែ អ្យក់ ចាបាប់ ប៉ាណូស បាំងហៀន ប៉ាតាង ប៉ានីរ ប្រ្លឹះ"។

៨ អន់ដីស អ្នាត សារ ប្រ្លឹះ អន់តត់ រះ យី ប្រតី ពូយ ចាបាប់ រត័ យ៉ាត់ អន់ដីស»។

៩ កេះណោះ យីស៊ូ កាប ណារ៉ូ «អន់ដីស អ្នាត សៀ ប៉ានីរ ប្រ្លឹះ បិកកាតយ័ រះ ភៀ បាំងកើត ចាបាប់ ម៉ះ អន់ដីស ទៅ។

១០ ប្រ្លឹះ ប្រើ រត័ ម៉ូសេ រះ ផា "អន់ដីស ត្រត់ អ្យល កូត មើត ពី បក់ ពៀ តះ ប៉ាស្យាប ពី មើត ណោះ ត្រត់ តោ ហង"។

១១ ហះកា អន់ដីស ប្រតី នីអៀះ ផា ប៉ាណូស ចំ រះ លូ ពី មើត អែ ផា "អាញ អូ អូ តង់ អន់ដីស អុះ ខង កាណាត អាញ ទិណោះ យី កបាន កេះ"។ (កបាន ទី ណី ផា «កាណាត ចឹង មប អន់ កា ប្រ្លឹះ»)។

១២ «អន់ដីស អូ អន់ អែ តង់ ពី មើត អែ អុះ។

១៣ ទីល នីណោះ អន់ដីស តាត់ អង់ហ៊ីង ប៉ានីរ ប្រ្លឹះ បិកកាតយ័ ញន អន់ដីស ប្រតី ពូយ គុន តាឡាប់ យើយ ឡាក់ អន់ដីស បាំងហៀន តូច តូប សោប។ អន់ដីស ប្រតី សារ អូ ដាក់ អន់ខៀ តូច អៀង ណារ៉ូ អូ ដាក់ ឡាក់ កា សារ អា ដេល»។

១៤ កេះណោះ យីស៊ូ អែ កាំឡាំង ពីះ ប៉ាត់ ចារ អែ ម៉ោញ ទង ណារ៉ូ។ អែ កាប ផា «អន់ដីស ទិឌូ សាំយ៉ាង កាខាក់ ហោត។

១៥-១៦ អូទី សាណា ញ៉ា ម៉ុត កាណាត វ៉ាច់ ប៉ាណូស អូ ប្រតី អន់ កា ប៉ាណូស យច អុះ យី ត្រឹប កាណាត ឡាក់ ឡាច់ ឡឹង ឡាកោ ប៉ាណូស ណោះ ប្រតី អន់ ប៉ាណូស យច»។^៩

១៧ យីស៊ូ ចាក ឡាច់ ឡឹង កាំឡាំង ម៉ុត ពីង ហិ។ កេះណោះ មូត សីះ ឡា អំបញ្ច ឡឹង សារ អែ កាប ប៉ាន់ដីប ពៃ។

* ៧:២ ៧:២ សុនសាត អ៊ីស្រាអែល ទី ចាបាប់ លូ គុន តាឡាប់ យើយ អៀង កាយ ឡឹង ចាបាប់ ប្រ្លឹះ ឡាក់ កា សារ វ៉ាវ តី អា ណោះ ពូ ផា ចាបាប់ រត័ យ៉ាត់។ † ៧:៧ ៧:៦-៧ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៣។ ‡ ៧:១០ ៧:១០ សារ អា ឡាច់ ឡឹង សារ ឡាច់ (និកមន) ២០:១២; ២១:១៧។ § ៧:១៥-១៦ ៧:១៥-១៦ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ឆែម ប៉ានីរ ផាះ ពៀ កាតាំង សារ អា អ្យក់ យីត ចាំជ្រប ពី។

១៨ យីស៊ូ តើល អន់ខែ ជា «អន់ដីស អា អ្នក កា អូ ហ្នឹង ឡាក់ កា ពូ ដេល ប? អន់ដីស ត្រត់ អូ អន់តត់ ជា កាណាត់ ឡឹង ឡឹង ម៉ុត កាណាង ប៉ាណូស អូ អូ ប្រឹក្តី អន់ ប៉ាណូស យច អុះ

១៩ ខង សាណា ទិណោះ អើ អូ ម៉ុត កាណាង ពុត ប៉ាណូស អុះ យី អើ ម៉ុត កាណាង វ៉ាច់ កេះ ណោះ អីត វ៉ាច់ ឡាច់ ទី ប៉ាត់ ឡឹង ណារ៉ូ»។ សារ អា យីស៊ូ បិច រះ ជា គ្រឹប សាណា ខិន សា ទិ ណោះ។

២០ យីស៊ូ កាប ណារ៉ូ «ទី ដឹង កាណាត់ ឡាក់ ឡាច់ ឡឹង ប៉ាណូស ណោះ ប្រឹក្តី អន់ កា ប៉ាណូស យច

២១ ខង គ្រឹប សារ អិក ឡាច់ ឡឹង ពុត ដោះ យីត អូ ដាត់ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក់ វ៉ាត អន់តុង កោះ ប៉ាន់តោ

២២ វ៉ាលង កល់ តាណោះ បិច ដឹង កា វ៉ាស អំប៉ាស ពូ ប៉ាអ្សប់ ខូយ ប៉ាលុ ពូ ប្រឹក្តី អូ ដាត់ អៀង នែវ សាណាង អូ យីម កាប ពោ អ្នាត់ ឡាកោ លូ យីត សារ ដំល់ អន់ទ្រុយ។

២៣ សារ អូ ដាត់ ទិ អា ហង ឡាច់ ឡឹង ពុត ប៉ាណូស ប្រឹក្តី អន់ ប៉ាណូស យច»។

សារ យីស៊ូ ចាក តាត់ អន់ដាត់ ប៉ាណូស សុនសាត អន់ទៀត

២៤ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាប៉ាត់ ចារ ក្សាម៍ មៀង ទីរ៉ូះ។ អើ ម៉ុត ដំ កាណាង ហី ពូ អើ អូ បិច អន់ ពូ អូ អន់តត់ អុះ ហះកា អើ អាន អូ សាតីម។

២៥ ផះ ណោះ ទី អង់កាន់ ម៉ោញ ដូវ គន អង់កាន់ អើ ប្រ្រះ ប្រឹក្តី។ អើ កាតាំង លោ ពូ រះ ឡឹង យីស៊ូ អើ កា ឡា ឡូត ពីរ កាដាប សាប្រះ ហះ ដុង យីស៊ូ។

២៦ អង់កាន់ ណោះ កាប សុនសាត ក្រិក អើ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ អើ កើត ពីង ខេត ភេនិះ យី ខេត ស៊ីរី ណោះ ហង។ អើ ឡោម ប្រើ យីស៊ូ ទ្រុះ ឡាច់ ប្រ្រះ បើត ឡឹង គន អើ។

២៧ យីស៊ូ កាប លូ អើ ជា «ត្រត់ អន់ គន សោ អ៊ីស្រាអែល សា ផឹត អន់ខែ ហិ អូ ត្រត់ អ្សក់ សាណា មះ អន់ខែ អន់ កា សូ* អុះ»។

២៨ អង់កាន់ ណោះ តើល ជា «អី ពី តាំងឡា ត្រត់ ហង អីស ជា! ហះកា សូ អ្នែ អន់តេះ ត្រេ សា សាណា ប្រាង តែល សាស្វា ណោះ ទី ដេល»។

២៩ ជាខី យីស៊ូ រះ កា អើ ជា «ត្រត់ ហង អីស កាប ទិល នីណោះ សីត ពិ ប្រ្រះ បើត ឡាច់ ឡឹង គន អីស កេះ»។

៣០ អង់កាន់ ណោះ សីត ទិល ប៉ាត់ ហី អើ បំបំ គន អើ តែប ពីង ត្រេ ប្រ្រះ បើត ឡាច់ ឡឹង អើ កេះ។

៣១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ក្សាម៍ មៀង ទីរ៉ូះ អើ ចាក ទ្រុង មៀង ស៊ីដូន កេះណោះ ឡាប៉ាត់ តាំងលោ កាលីឡេ ប៊ែង ខេត ដេកាបូល។

៣២ ពូ អ្សក់ ឡា ប៉ាណូស ក្លឹក ម៉ោញ ដូវ ទីប អើ កាំឡូ អូ សុវ អូ កាប ពីរ ប៉ាត់ ចារ យីស៊ូ។ ពូ ឡោម ប្រើ យីស៊ូ សាប៉ាត់ ពីង ប៉ាណូស ណោះ ភ្ញី តង់ តាត់ អន់ដាត់ អើ ណើ។

៣៣ យីស៊ូ ជៀក ប៉ាណូស ក្លឹក ណោះ ឡាច់ ឡឹង កាំឡាង។ អើ ឡាក់ ត្រោម តោរ កាម៉ាក់ ណោះ កេះណោះ អើ កាសុះ ពីង សាប្រា តី ឡាប ពីង អំប៊ូត កាម៉ាក់ ណោះ ដេល។

៣៤ កេះណោះ អើ ងើយ ហៃ ពីង ប្លែង តាំងហើម តីស កេះណោះ កាប ជា «អិបជាថា!» (ទី ណើ ជា «ហាត់ បើក ពី»)។

* ៧:២៧ ៧:២៧ សុនសាត អ៊ីស្រាអែល ឧកាប សាដោះ កា សុនសាត អន់ទៀត ជា «សូ» ហះកា តាទីច អើ ប៉ានីរ យីស៊ូ កាប អា យី «សូ ទី១» អើ អូ ត្រត់ កាប សាដោះ កា ពូ អុះ។

៣៥ ជាឌី តោរ កាម៉ាកី ណោះ កា សាំយ៉ាំង កាតាំង អំប៊ូត អើ កា ឡាប៉ាតី អូ កាប សាឡុះ ខា ក់។

៣៦ យីស៊ូ រ៉ះ កា អន់ខែ កាខាក់ អូ អន់ អន់ខែ រ៉ះ សារ ណោះ អន់ ពូ អូ អុះ។ ហើង អើ អន់តត់ អូ អន់ រ៉ះ ហើង ណោះ ហង ពូ រ៉ះ ហើង ខាក់។

៣៧ ពូ ទីឌូ ញុយ ខាក់ ពូ កាប ជា «គ្រីប សារ អើ ប្រឹក ដាក់ ទិណោះ យ្រះ ប៉ាណូស ក្លឹក កា អើ ប្រឹក អន់ កាតាំង យ្រះ ប៉ាណូស កាំឡូ កា អើ ប្រឹក អន់ អូ កាប ដេល»។

៨

សារ យីស៊ូ អន់ ណាំ បាំង កា កាំឡាំង អៀង ម៉ោញ ១ង ណាវ

១ ផះ ណោះ ទី កាំឡាំង អៀង ណាវ ពីះ ប៉ាតុំ គូប សោប។ ញុន កា កាំឡាំង អូ ទី សាណា សា យីស៊ូ កា អើ មូត សីះ ពីះ ចារ អើ លូ កាប ជា

២ «អាញ តាប៉ាប តាប៉ុន កា កាំឡាំង អា ខាក់ អន់ខែ ចាក ពូយ អាញ ប៉ែង ដាវ កេះ កិញអៀ អូ ទី សាណា សា កេះ។

៣ ជា អាញ អន់ អន់ខែ សីត វ៉ាច ដោះ អូត អន់ខែ អូ ត្រុះ ប៉ក់ រទ្រង ខង មូត បក់ អន់ជា ពីះ ឡឹង ចារ ចាំងហាយត»។

៤ មូត សីះ តើល ជា «ស្រី តិស អា ឡាដាន់ ខាក់ សាណា ឡឹង ចំ ចឹង ណាំង អន់ កា អន់ខែ សា ផឹក ?»

៥ យីស៊ូ អំបញ្ច «អន់ដីស ទី ណាំ បាំង ញ៉ាំង កាតុ ?» អន់ខែ តើល ជា «តាំបើះ កាតុ»។

៦ យីស៊ូ ប្រើ កាំឡាំង អង់អៃ ពីង តេះ កេះណោះ អើ អ្យក់ ណាំ បាំង តាំបើះ ណោះ ប៉ានេ ប្រ្រះ បិកកាតយ័។ កេះណោះ អើ គុ ណាំ បាំង ណោះ អន់ កា មូត សីះ ប្រើ អន់ខែ ដេក អន់ កា កាំឡាំង។

៧ អន់ខែ កា ទី កា វ៉ាហ៊ីញ អន់ជា ដេល។ យីស៊ូ ប៉ានេ ប្រ្រះ បិកកាតយ័ លូ ប្រើ មូត សីះ អ្យក់ កា ណោះ ដេក អន់ កា កាំឡាំង ដេល។

៨ កាំឡាំង សា ផឹក ទីឌូ។ កេះណោះ មូត សីះ ទូញ វ៉ាន់ដាប សល់ តែល ពូ សា ទី តាំបើះ ពុង ណាវ។

៩ កាំឡាំង ទិណោះ ទី ៤០០០ ដូរ។ កេះណោះ យីស៊ូ ប្រើ កាំឡាំង សីត ប៉ាត់ ហី អន់ខែ ទៅ។

១០ អើ កា ជីរ ជិះ ទូក លូ មូត សីះ ចាក យួង ឡាំ ប៉ាត់ តេះ ដាល់ម៉ានុថា។

១១ កេះណោះ មូត ជាវ៉ាស៊ី ពីះ កាកាប ប៉ាតែក លូ យីស៊ូ។ អន់ខែ ប្រើ យីស៊ូ តាំបាង សារ អំវ៉ា ញ អើញ ឡឹង ប្រ្រះ កៀ សាត់ អើ។

១២ យីស៊ូ តាំងហើម តិស កេះណោះ កាប ជា «ញ៉ា ត្រត់ ប៉ាណូស វ៉ាំងហារ អា បិច ដឹង កា ប៉ប សារ អំវ៉ាញ អើញ ? អាញ រ៉ះ កា អន់ដីស តាទិច ជា អន់ដីស ចឹង អូ ប៉ប សារ អំវ៉ាញ អើញ ញ៉ា អុះ»។

១៣ កេះណោះ យីស៊ូ ចាក អ្នក អន់ខែ ជីរ ជិះ ទូក វ៉ិល សីត ប៉ែង ហាង តោ ណាវ។

១៤ មូត សីះ ពីល អ្យក់ ឡាំ ណាំ បាំង។ កាណុង ទូក អន់ខែ ទី ណាំ បាំង ដឹង ម៉ោញ កាតុ ឡាក់។

១៥ យីស៊ូ រ៉ះ អន់តត់ កា អន់ខែ ជា «ឡាវាំង ឡាកោ អន់ដីស ឡឹង ពុះ * មូត ជាវ៉ាស៊ី លូ ពុះ សា ដាច់ ហោរត អន់ កាខាក់»។

១៦ មូត សីះ កាកាប គូប អន់ខែ ឡឹង សារ អូ ទី ណាំ បាំង។

* ៨:១៥ ៨:១៥ ពុះ អា សាំវ៉ាប ប្រឹក ណាំ បាំង។ យីស៊ូ កាប ប៉ាន់ដីប ឡឹង សារ អន់ខែ បាំងហៀន។

១៧ យីស៊ី ហ្លួង ឡឹង សារ ម្នាក់ សិរៈ កាប ណោះ ហង អើ ផា «ញ៉ា ត្រង់ អន់ដីស យីត កា សារ អូ ទី ណាំ បាំង នីអៀ? ញ៉ា អន់ដីស បើ បំបំ លើ បើ តាន់ ហ្លួង ប? ញ៉ា ក្រ ហ្លួង តាឡាម អន់ដីស អា?

១៨ អន់ដីស ទី ម៉ាត់ ហះកា ហៃ អូ បំបំ? អន់ដីស ទី តោរ ហះកា អូ កាតាំង? អន់ដីស អូ កា ចាំង ប

១៩ សារ អាញ គុ ណាំ បាំង ប៉ាតាម កាតុ អន់ កា កាំឡាំង ៥០០០ ដូរ ពៃ អន់ដីស ប៉ាតុំ ណាំ បាំង តែល កាំឡាំង សា ទី ញ៉ាង កាអ៊ី?» អន់ខែ តើល ផា «១២ កាអ៊ី»។

២០ «នីចម ផះ អាញ គុ ណាំ បាំង តាំប៉ើ: កាតុ អន់ កា កាំឡាំង ៤០០០ ដូរ ពៃ អន់ដីស ទូញ រ៉ាន់ ដាប់ សល់ តែល ពូ សា ទី ញ៉ាង ពុង?» អន់ខែ តើល ផា «តាំប៉ើ: ពុង»។

២១ យីស៊ី កាប កា អន់ខែ ផា «អន់ដីស បើ អូ បើ ហ្លួង ប?»។

សារ យីស៊ី តាត់ អន់ដាត់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

២២ យីស៊ី លូ សិរៈ ចាក ឡាំ ប៉ាត់ តេះ បេតសៃដា ផះ ណោះ ទី ពូ អៀក ពីរ កាម៉ាត់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ ឡោម ប្រើ យីស៊ី សាប៉ាត់ អើ។

២៣ យីស៊ី ទុង តិ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ឡាច់ តែង ឡាំប៉ាត ស្រុក។ កេះណោះ អើ កាសុះ ទៀក ពីរ ឡាប ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ លូ សាប៉ាត់ តិ ពីង អើ។ យីស៊ី អំបញ្ច «ញ៉ា អន់ដា អីស បំបំ?»

២៤ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ រ៉ាល ម៉ាត់ រិះ ផា «អាញ បំបំ ប៉ាណូស ចាក សីត ឡាំ ហះកា ឡាក់ កា តើម អ៊ឹង»។

២៥ យីស៊ី សាប៉ាត់ ពីង ម៉ាត់ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទុង ណារ៉ូ។ ផាឌី ម៉ាត់ អើ កា ដាត់ ហៃ បំបំ កាណាតី ញ៉ាៗ សាឡុះ ខាក់ ហង។

២៦ យីស៊ី ប្រើ អើ សីត ប៉ាត់ បើក ទីប រិះ អន់តត់ កា អើ ផា «ដៃ ចាក ម៉ុត កាណុង ស្រុក ដៃ ហោត!»។

សារ យីស៊ី បាំងហៀន សិរៈ អើ ឡឹង សារ អើ ចឹង តោ

២៧ យីស៊ី លូ ម្នាក់ សិរៈ ចាក ឡាំ ប៉ាត់ ស្រុក តេះ ឡាក់ អ្នែ ក្បាម មៀង កេសាទៀ ភីលីប។ ផះ អន់ ខែ ចាក រទ្រង យីស៊ី អំបញ្ច លូ សិរៈ អើ ផា «កាំឡាំង ទិខូ ពូ ផា អាញ អា យី ប៉ាណូស នីចម?»

២៨ អន់ខែ តើល «បក់ អន់ដា ផា រតី យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ៉ូ ផា រតី អេលីយ៉ា ហះ កា ទី បក់ អន់ដា ណារ៉ូ ផា រ៉ាតីយ ប្រើ: ម៉ោញ ឡាក់ កា រ៉ាតីយ ប្រើ: អន់ទៀតៗ ដេល»។

២៩ យីស៊ី អំបញ្ច លូ អន់ខែ ផា «កាប៉ាច់ អន់ដីស អន់ដីស ផា អាញ អា ប៉ាណូស នីចម?» ពេ ត្រុះ តើល ផា «អីស អា បក់ ប្រើ: រើស អន់ ប្រតី សាដាច់ †»។

៣០ យីស៊ី អន់តត់ កា អន់ខែ អូ អន់ រិះ កា ពូ អុះ។

៣១ គិត ឡឹង ដាវ ណោះ យីស៊ី រិះ កា ម្នាក់ សិរៈ ផា «ប៉ាណូស អាញ ត្រង់ ប៉ាណាប អៀង នែរ។ ម្នាក់ ក្រាក់ រ៉ាងហៃ មៀង ម្នាក់ ម៉ែត ក្រាក់ រ៉ាមិះ ប្រើ: លូ ណែយូ បាំងហៀន ចាបាច់ ចឹង អូ ណិស កា អាញ អន់ខែ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ អន់តត់ ឡឹង ណោះ អាញ ចឹង រើស សីត ណារ៉ូ»។

៣២ យីស៊ី រិះ ឡាក់ ខាក់ ឡឹង សារ អា។ ពេត្រុះ ទុង ឡាច់ យីស៊ី កេះណោះ កាប កា អើ ផា «ញ៉ា ត្រង់ អីស កាប នីអៀ»។

† ៨:២៩ ៨:២៩ បក់ ប្រើ: រើស អន់ ប្រតី សាដាច់ ពៀក គុល «គ្រិះ»។

៣៣ យីស៊ូ កាលែង ហែ កាំឡាំង សឹះ អន់ខៀតៗ កេះណោះ អើ កាប កា ពេត្រុះ ជា «ចាក ឡាច ប៉ាត់ តោ សាតាំង! ខង អីស អូទី ពុត ឡាក់ កា បង្រៀះ អុះ ទី ដឹង ពុត ប៉ាណូស ដោះ»។

៣៤ កេះណោះ យីស៊ូ អើ កាំឡាំង លូ មូត សឹះ ពីះ កេះណោះ អើ រ៉ះ ជា «បក់ ពៀ បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ្នឹង គឹង ពូយ អាញ។

៣៥ បក់ ចំ បិច អ្នែ រឺស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញួន អាញ លូ ញួន សារ ដាក់ ឡឹង បង្រៀះ បក់ ណោះ ចឹង អ្នែ រឺស។

៣៦ ជា ប៉ាណូស ទី គ្រីប កាណាត់ ពីង អង់កក់ តេះ អា ហះកា អើ តោ ទី ខា ដេល ប?

៣៧ ប៉ាណូស ចឹង អ្យក់ កាណាត់ ញ៉ា តួរ តាត់ អង់រឺស ឡាកោ អើ ទី?

៣៨ ដៃ តាយួស កា មូត អូ រ៉ាប់ អូ សៀ បង្រៀះ លូ មូត ទី សារ យច ញួន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ជា បក់ ពៀ តាយួស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាត់ ដាវ អាញ ជីរ លូ មូត បិយ បង្រៀះ ឡាក់ ដាក់ ត្រង់ ទីប អំរាញ អីញ ម៉ះ ពី អាញ»។

៩

១ កេះណោះ យីស៊ូ កាប លូ អន់ខែ ជា «អាញ រ៉ះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តាន់ តោ អុះ អន់ខែ ចឹង បំបំ សារ បង្រៀះ រ៉ាងហែ រ៉ាងខ្សា ញួន អំរាញ អីញ អើ»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២ ត្រោ ដាវ អន់តីត ឡឹង ណោះ យីស៊ូ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡា ពូយ អើ ហាវ ពីង ប៉ានីម ចាំងហឹត ឡាក់ ចារ អូ ទី ប៉ាណូស អុះ ទី ដឹង អន់ខែ ណោះ ហង។ ផះ ណោះ បង្រៀះ ប្រតី អន់ ត្រង់ ទ្រៀយ យីស៊ូ តាង ឡឹង អន់ទ្រួល ហះ ម៉ាត់ អន់ខែ។

៣ ខោ អាវ អើ បាក ក្លាត់ កាខាក់ អូ ទី បក់ ពៀ ពីង អង់កក់ តេះ អា អូ ប្រតី ក្លាត់ នីណោះ អុះ។

៤ ផះ ណោះ មូត សឹះ បំបំ រ៉ាគីយ បង្រៀះ ផះ ម៉ោហ ពៃ យី រតី អេលីយ៉ា លូ រតី ម៉ូសេ ផះ អ្នែ កាកាប លូ យីស៊ូ។

៥ ពេត្រុះ កាប លូ យីស៊ូ ជា «ណែយូ ញីន អ្នែ ហះ អា ដាក់ ខាក់ ញីន ចឹង ប្រតី រ៉ាណោះ ប៉ែ ង អន់ កា អីស ម៉ោញ អន់ កា រតី ម៉ូសេ ម៉ោញ លូ អន់ កា រតី អេលីយ៉ា ម៉ោញ»។

៦ ពេត្រុះ កាប នីណោះ ញួន អើ អូ ហ្លង់ ជា ចឹង កាប នីចម អុះ ខង អន់ខែ កាខរ ណូស អូត ខាក់។

៧ ជាខី ទី កាម៉ល់ ពីះ កាត្រាប អន់ខែ ទិខូ។ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ជា «អា ហង គន អាញ បិច ចៃ កាខាក់ អ្យតី សាយ៉ាំង អើ ពី»។

៨ សាណោត ណោះ មូត សឹះ កាលែង ហែ ជុំ ឡាកោ អន់ខែ អូ ទី បំបំ ពៀ អុះ ទី ដឹង យីស៊ូ អ្នែ លូ អន់ខែ។

៩ ផះ អន់ខែ ចាក ជីរ ឡឹង ប៉ានីម យីស៊ូ អន់តត់ រ៉ះ កា មូត សឹះ អើ ប៉ែង ដួរ ណោះ ជា «ដៃ រ៉ះ សារ ឡាក់ កា អន់ដីស ទី បំបំ ពៃ កូម រ៉ះ ប៉ាត់ ប៉ាណូស អាញ រឺស សីត ទៀ»។

១០ មូត សឹះ រ៉ាប់ យីស៊ូ អន់តត់ រ៉ះ កា អន់ខែ ហះកា អន់ខែ អូ ហ្លង់ ឡឹង សារ កាប ជា រឺស សីត។ អន់ខែ អំបញ្ច លូ កូប អន់ខែ ជា «រឺស សីត នីចម?»។

១១ កេះណោះ អន់ខែ អំបំញុំ លូ យីស៊ូ ជា «ញ៉ា ត្រុក មូត ណែយូ បាំងហៀន ចាបាប អន់ខែ ខុ រះ ជា រតី អេលីយ៉ា ត្រុក ពីរ អន់ខែល ឡឹង សាដាច់ បក់ ប្រ្លឹះ រើស ?»

១២ យីស៊ូ តើល មូត សិរះ ជា «ត្រុក ហង រតី អេលីយ៉ា ត្រុក ពីរ អន់ខែល តាទីច ភៀ ទ្រៀម ត្រីប ដារ អន់ ដាត់ តែល ទៅ ណារ៉ូ* ។ ហះកា កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ទី ប្រាត់ រះ ជា ប៉ាណូស អាញ ត្រុក ប៉ាណាប ខាក់ ទីប ពូ អូ ណិស កា អាញ ខាក់ ដេល ។

១៣ អាញ រះ កា អន់ដីស អន់ ហ្លង់ ជា រតី អេលីយ៉ា ពីរ កេះ ពូ ប្រតី បាប អើ តាម តាំលឹង ពុត ពូ ខាក់ ត្រុក ឡាក់ កា ពូ ទី ប្រាត់ រះ ឡឹង សារ អើ ពែ តាទីច ហង» ។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្លឹះ បឹត ឡឹង សាស្វា ម៉ោញ ដូរ

១៤ យីស៊ូ លូ សិរះ អើ បែង ដូរ ចាក ឡា ប៉ាត់ ចារ សិរះ អន់ខែតៗ ណារ៉ូ ណោះ អើ បំបំ កាំឡាង អៀង រ៉ាង រ៉ាង អៃ ជុំ មូត សិរះ អើ ។ ទី មូត ណែយូ បាំងហៀន ចាបាប ផះ អៃ កាប ប៉ាតែក លូ អន់ ខែ ដេល ។

១៥ ផះ កាំឡាង បំបំ យីស៊ូ ណោះ អន់ខែ ញម ខាក់ ទីខូ អន់ខែ កា សាតាក់ ឡា ហាប់ សាំប្លឹះ អើ ឡូត ។

១៦ យីស៊ូ អំបំញុំ អន់ខែ ជា «សារ ញ៉ា អន់ដីស ប៉ាតែក លូ ពូ ?»

១៧ ទី កាម៉ាក់ ម៉ោញ ដូរ រះ ជា «ណែយូ! អាញ អ្យក់ គន កាម៉ាក់ អាញ ឡា ប៉ាត់ អីស ។ ប្រ្លឹះ បឹត ម៉ុត ពីង អើ ប្រតី អន់ អើ កាំឡូ អូ អូ កាប ។

១៨ យីស៊ូ ប៉ាត់ ចំ កាតាម រប់ ប្រ្លឹះ បឹត ម៉ុត អើ តាត់ អំបំក់ គន អាញ អន់ សាស្វាល់ ឡាឡាក់ ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ លូ រ៉ាងតែត សាណាញ ក្លាង ឡាតោ ។ អាញ អ្យក់ ពីរ អើ ប៉ាត់ អា ប្រើ សិរះ អីស ទ្រុះ ឡាច់ ប្រ្លឹះ បឹត ណោះ ហះកា អន់ខែ ទ្រុះ ឡាច់ អូ ដាម៉ុ អុះ» ។

១៩ យីស៊ូ កាប កា អន់ខែ ជា «អី មូត កាង កល់ អូ ចៃ សៀ! ត្រុក អន់ អាញ អៃ ទុញ បុំប ចំ ណារ៉ូ លូ អន់ដីស អា ? អ្យក់ សាស្វា ណោះ ឡា ប៉ាត់ អាញ អា» ។

២០ ពូ កា អ្យក់ សាស្វា ណោះ ឡា ប៉ាត់ ចារ យីស៊ូ ។ សាត់ ប្រ្លឹះ បឹត បំបំ យីស៊ូ អើ កា តាត់ អំបំក់ សាស្វា ណោះ អន់ សាស្វាល់ ឡាឡាក់ ពីង តេះ ឡាច់ កាំពុះ ទៀក ពីរ ។

២១ យីស៊ូ អំបំញុំ លូ ពី សាស្វា ណោះ ជា «ទុញ កេះ ប អើ កើត នីអៀ ?» ពី សាស្វា ណោះ តើល ជា «ឡឹង អើ អៃ ចិ ពែ កេះ ។

២២ លើយៗ កេះ អើ តាត់ អំបំក់ គន អាញ ពីង ទៀក ពីង អុញ ភៀ បិច ប៉ាន់តោ អើ ។ ជា អីស អូ តាត់ អន់ដាត់ បំរ អីស តាបាប តង់ ញីន ណើ» ។

២៣ យីស៊ូ តើល ជា «ញ៉ា ត្រុក អីស កាប "ជា អីស អូ" នីណោះ ? ប្រ្លឹះ បិកកាតយ អូ ប្រតី ត្រីប សារ កា ប៉ាណូស បក់ សៀ អើ» ។

២៤ ពី សាស្វា ណោះ កា តើល កាប តុត ពុត ជា «អាញ សៀ ហង! ហះកា បំរ អីស តង់ អន់ អាញ សៀ កាខាក់ ណារ៉ូ» ។

២៥ ផះ ណោះ យីស៊ូ បំបំ កាំឡាង ឡា ហៃ ត្រុកៗ អើ កាប អីក កា ប្រ្លឹះ បឹត ជា «ប្រ្លឹះ បឹត កាំ ឡូ ភ្លឹក អាញ ប្រើ អីស ចាក ឡាច់ ឡឹង សាស្វា អា ពិ ដៃ រ៉ុល សីត ណារ៉ូ ដៃ» ។

* ៩:១២ ៩:១២ បំរ ហៃ ម៉ាឡាតី ៤:៥-៦ ។

២៦ ផាឌី ប្រើ: ប៊ីត ប្រឹក្សា អន់ សាស្តា ណោះ អង់ហ្សាំង ផ្អែក លូ បក់ វ៉ារីត ខាក់ កេះណោះ ចាក ឡាច់ កា អើរី។ សាស្តា ណោះ តែប វ៉ាន់តង់ ឡាក់ កា តៅ កេះ។ កាំឡាំង អៀង កាប ផា «អើរី តៅ កេះ»។

២៧ កាប៉ាច់ យីស៊ូ រ៉ុប តិ សាស្តា ណោះ លើក តាត់ អង់អ្សរ សាស្តា ណោះ កា អ្សរ អន់តាវ។

២៨ អន់តិក ឡឹង ណោះ យីស៊ូ ចាក ម៉ុត កាណុង ហី ម្នួត សី: អំបញ្ច អើរី អូ អន់ ពូ កាតាំង ផា «ញ៉ា ត្រុក ញីន ទ្រុ: ឡាច់ ប្រើ: ប៊ីត ណោះ អូ ឡាច់?»

២៩ យីស៊ូ តើល រ៉ះ កា អន់ខៃ ផា «ទ្រុ: ឡាច់ ប្រើ: ប៊ីត នៃវ អា ទី ដឹង ម៉ន់ បំរ ហះ ប្រើ: ប៊ីត កា តយី ហង់»។

សារ យីស៊ូ បាំងហៀន សី: អើរី

៣០ យីស៊ូ លូ សី: អើរី ចាក ឡាច់ ឡឹង ណោះ តាត់ ទ្រង ខេត កាលីឡេ។ អើរី អូ បិច អន់ ញើ អូ ចារ អន់ខៃ អ្នែ អុ:

៣១ ខង អើរី អ្នែ បាំងហៀន សី: អើរី។ អើរី រ៉ះ កា អន់ខៃ ផា «ប៉ាណូស អាញ ពូ ចឹង រ៉ុប ជីន អន់ កា ពូ ប្រឹក្សា បាប។ ពូ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡឹង ណោះ អាញ ចឹង រ៉ុស សីត ណា រ៉ុ»។

៣២ ហះកា ម្នួត សី: អូ ហ្លង់ ឡឹង សារ អើរី រ៉ះ ណោះ អុ: លូ អូ ខីន អំបញ្ច អើរី ដេល។

៣៣ យីស៊ូ លូ សី: អើរី ចាក ទីល មៀង កាផានីម ណាវ។ ផះ អន់ខៃ អ្នែ កាណុង ហី យីស៊ូ អំ បញ្ច លូ សី: អើរី ផា «សារ ញ៉ា អន់ដីស កាប រទ្រង អំពៃ?»

៣៤ ម្នួត សី: អ្នែ វ៉ាងាប់ ខង ផះ អន់ខៃ ចាក រទ្រង ពៃ អន់ខៃ កាប ប៉ាតែក គូប ផា ញើ ប្រឹក្សា តិស ឡឹង ពូ។

៣៥ យីស៊ូ អង់អ្នែ កេះណោះ អើរី អើ កាំឡាំង សី: ១២ ដួវ ពិ: តុំ។ អើរី កាប ផា «ញើ បិច ប្រឹក្សា តិស បក់ ណោះ ត្រុក ប្រឹក្សា ចិ ពុត ចើត យរ ឡឹង ពូ»។

៣៦ កេះណោះ យីស៊ូ អ្សក់ សាស្តា ម៉ោញ ដួវ អន់ អន់តាវ ហះ អន់តិក កាំឡាំង សី: កេះណោះ អើរី អ្សក់ ពៅ អន់ អ្នែ ពឹង ពូ កាប លូ សី: អើរី ផា

៣៧ «បក់ ញើ រង សាស្តា ឡាក់ កា សាស្តា អា ញន អាញ ណោះ ឡាក់ កា អើរី ហាប់ អាញ ដេល បក់ ញើ ហាប់ អាញ អូ ត្រុក ហាប់ ដឹង អាញ អុ: យី ហាប់ ប្រើ: ប៊ីត កាតយី ឡាក់ ប្រើ: អាញ ពិ: ប៉ាត់ អា ដេល»។

៣៨ យូហាន រ៉ះ កា យីស៊ូ ផា «ណោយូ ញីន បំប៉ ប៉ាណូស ម៉ោញ ដួវ ទ្រុ: ឡាច់ ប្រើ: ប៊ីត រ៉ះ សិច អីស។ ញីន ទីប អូ អន់ អើរី ប្រឹក្សា នីណោះ: ខង អើរី អូ ចាក លូ ពិន»។

៣៩ យីស៊ូ តើល ផា «ដៃ ទីប អើរី អូ ទី បក់ ញើ អូ ប្រឹក្សា សារ អំរ៉ាញ រ៉ះ សិច អាញ កេះណោះ កាប អីក កា អាញ អុ:។

៤០ បក់ ញើ អូ ណាំង សារ លូ ពិន បក់ ណោះ កា កាំឡាំង ពិន ដេល ហង់។

៤១ អាញ រ៉ះ តាទីច ផា បក់ ចំ ប្រឹក្សា ដាក់ កា អន់ដីស យី: អើរី អន់ ទៀក កា អន់ដីស ដឹង ម៉ោញ ចក កាតាម ញន អន់ដីស សី: អាញ បក់ ណោះ ចឹង ទី សារ ដាក់ ហង់។

៤២ «អើរី ចឹង ប៉ាណាប ខាក់ បក់ ចំ ប៉ាណាំ កាំឡាំង បក់ សៀ អាញ ចាក ទ្រង យច យី: ប៉ាណូស សៀ ណោះ ចិ ឡឹង ពូ កាតាម។ ផា ពូ អ្សក់ បក់ ប៉ាណាំ យច ណោះ កត់ អន់ទល អំហ្គោ

គឺស ពឹង អង់កូ អើ កេះណោះ ប៉ាឡិ អ្នក កាណាង ទៀក សាឡឹត សាឡាយ ណោះ ដាក់ លើស ឡឹង អន់ អើ ប្រឹក្ច យច។

៤៣-៤៤ ផា តី ណាំផា ប្រឹក្ច យច ហត់ កាសិត អ្នក តី ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ វីស អន់ខូ លូ ប្រ្លះ យ្លះ ទី តី ដឹង ម៉ោញ ណោះ អើ ដាក់ លើស ឡឹង ទី តី ទី ពៀរ ហះកា ឡាកោ ឡិ ពឹង ចារ អុញ សា អូ អូ ប៉ាត់ ។

៤៥-៤៦ ផា ជុង ប៉ាណាំ ប្រឹក្ច យច កាត្រែល អ្នក ជុង ណោះ។ អ្យក់ កា ទី ម៉ុត អ្នែ វីស អន់ខូ លូ ប្រ្លះ យ្លះ ចាក ជុង ដឹង ម៉ោញ ណោះ អើ ដាក់ លើស ឡឹង ចាក ជុង ពៀរ ហះកា ឡិ ពឹង ចារ អុញ ។

៤៧ ផា ម៉ាត់ ប៉ាណាំ ប្រឹក្ច យច ខ្លឹក ឡាច់ ម៉ាត់ ណោះ។ អ្យក់ កា ទី ប្រ្លះ បិកកាតយ័ រ៉ាំង ហៃ រ៉ាំង ឡា យ្លះ ម៉ាត់ ដឹង ម៉ោញ ណោះ អើ ដាក់ លើស ទី ម៉ាត់ ទី ពៀរ បែង ហះកា ឡិ ពឹង ចារ អុញ

៤៨ ឡាក់ ចារ ទី ហ្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់។

៤៩ ប៉ាណូស ទីខូ ចឹង ប្រៀ ញុន សាត់ លូង លូ អុញ។

៥០ ប៉ោះ ឡាក់ កាណាត់ ទី ខា ហះកា ផា អើ អូ ប្រៀ កេះ អន់ដីស ចឹង ប្រឹក្ច នីចម អន់ អើ កេះ ប្រៀ ណារ៉ូ? អន់ ឡាកោ អន់ដីស ទី ខា ឡាក់ កា ប៉ោះ លូ អ្នែ រិក រែម រីត់ រែ លូ គូប សោប លើយ ពិ»។

90

សារ យីស៊ូ បាំងហៀន ជែ អន់ ក្លោ អ្នក កាម៉ាញ

១ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ណោះ ឡាក់ ប៉ាត់ ខេត យូដា លូ យុង ទៀក ទ្រុង យដាន ឡាក់ ប៉ាត់ ហាង តោ។ ណោះ ទី កាំឡាំង អៀង ពិះ ប៉ាត់ ចារ អើ ណារ៉ូ។ អើ កា បាំងហៀន ពូ ឡាក់ កា អង់ហៀៗ ដេល។

២ ណោះ ទី ម៉ុត ផាវ៉ាស៊ី ឡាក់ អំបញ្ច សាត់ លូង ភៀ បិច ណាំង សារ លូ អើ។ អន់ខែ អំបញ្ច ផា «ទី ប ចាបាប ក្លោ អ្នក កាម៉ាញ?»

៣ យីស៊ូ តើល អន់ខែ ផា «នីចម រីត់ ម៉ូសេ ទី រិះ កា អន់ដីស?»

៤ អន់ខែ តើល ផា «រីត់ ម៉ូសេ អន់ ដេល ក្លោ អ្នក កាម៉ាញ អ្យក់ កា ទី ប្រាត់ សត់ត្រា អ្នក កា ម៉ាញ»។

៥ យីស៊ូ កាប ផា «រីត់ ម៉ូសេ ប្រាត់ រិះ អន់ កា អន់ដីស នីណោះ ញុន កា អន់ដីស ប៉ាណូស កាដ កល់ តាឡាមី។*

៦ ហះកា ផះ ប៉ាន់ដា ប្រ្លះ បាំងកើត តេះ ប្លែង ពៃ អើ បាំងកើត ប៉ាណូស កាម៉ាក ប៉ាណូស អង់ កាន់។

៧ ញុន ខ អា ហង បះ កាម៉ាក ឡាច់ ឡឹង មើត ពិ ឡាក់ អ្នែ អន់ខូ លូ កាម៉ាញ ទីប វ៉ិន កា គូប សោប។

៨ ប៉ាត់ ទី គូប សោប កេះ អន់ខែ ពៀរ ដូរ ពៀប ឡាក់ កា ឡាកោ បាំងឡៃ ដឹង ម៉ោញ»។ អន់ ខែ អូ ត្រត់ ប៉ាណូស ពៀរ ដូរ ហង យី អន់ខែ ពៀរ ដូរ ណោះ ឡាក់ កា ឡាកោ ដឹង ម៉ោញ កេះ។

† ៩:៤៣-៤៤ ៩:៤៣-៤៤ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចិលួន ឆេម ប៉ានិះ ផាះ ឡាក់ ចារ ទី ហ្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់។ ‡ ៩:៤៥-៤៦ ៩:៤៥-៤៦ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចិលួន ឆេម ប៉ានិះ ផាះ ឡាក់ ចារ ទី ហ្រាយ សា ពូ លើយ លូ អុញ សា អូ អូ ប៉ាត់។ * ១០:៥ ១០:៥ តាម ចាបាប ផា ក្លោ បិច អ្នក កាម៉ាញ អើ ត្រត់ ប្រាត់ សត់ត្រា ភៀ អន់ ពូ អូ អន់តត់ ផា អើ អ្នក តាទិច កេះ ណោះ ពូ ចឹង ខិន ទី អង់កាន់ ណោះ ណារ៉ូ។ † ១០:៨ ១០:៧-៨ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកយុត្តិ) ២:២៤។

៩ ទីល នីណោះ ដៃ អន់ បក់ ញើ ប៉ាកុល ប៉ាកុលាយ ហង ខង ប្រ្លឹះ អន់ អន់ខែ ទិ ញើរ អ្នែ អន់ ខ្ល លូ គួប កេះ»។

១០ សីត ទីល ប៉ាក់ ហី មូត សីះ អើ អំបញ្ច ណារ្ក ឡឹង សារ អើ កាប ពៃ។

១១ យីស៊ូ តើល រ៉ះ កា អន់ខែ ជា «ជា កាម៉ាក់ បក់ ចំ អ្នាត កាម៉ាញ កេះណោះ ទី កាម៉ាញ ណារ្ក បក់ ប្រឹគី នីណោះ ឡាក់ កា អើ រ៉ាលង កល់ កាម៉ាញ គុល អើ ហង។

១២ ផានៃរ អង់កាន់ ចំ អ្នាត ក្លោ កេះណោះ ទី កាម៉ាក់ អន់ទៀត ណារ្ក អង់កាន់ ណោះ កា រ៉ាលង កល់ ក្លោ គុល ដេល»។

សារ មុត ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា

១៣ ខ្មែង ឡឹង ណោះ ទី ពូ អ្សក់ ពីះ មូត សាស្វា ឡាក់ ប៉ាក់ ចារ យីស៊ូ ភ្លើ អន់ អើ ម៉ន់ សាប៉ាក់ អន់ខែ ហះកា មូត សីះ កាប កា ពូ។

១៤ យីស៊ូ បំបំ សីះ អើ ប្រឹគី នីណោះ យច ពុត អើ ហឹក ណោះ ហង អើ ជា «ដៃ ទីប ហង សាស្វា បិច ឡាក់ ប៉ាក់ អាញ អន់ អន់ខែ ពីះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា។

១៥ អាញ បំ រ៉ះ កា អន់ដីស តាទីច ជា បក់ ញើ អូ ប្រឹគី ចិ ពុត ឡាក់ កា សាស្វា ភ្លើ អន់ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

១៦ កេះណោះ យីស៊ូ ត្រូត មូត សាស្វា លូ សាប៉ាក់ ម៉ន់ អន់ សារ ដាក់ កា អន់ខែ។

១៧ ផះ យីស៊ូ ចាក ឡាច ឡឹង ណោះ ទី កាម៉ាក់ ម៉ោញ ដួរ តាយិប ឡាក់ ជន តាកុល កាដាប សា ប្លឹះ អើ លូ កាប ជា «អី ណែយូ ឡាក់ ដាក់ ត្រង់! អាញ ត្រក់ ប្រឹគី នីចមី ភ្លើ ទី អាញ អ្នែ រីស លើយ?»

១៨ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណែយូ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិកកាតយី ហង ដាក់ ត្រង់។

១៩ អីស អូ កេះ ចាបាប ទី រ៉ះ ជា "ដៃ ប៉ាន់តៅ ប៉ាណូស ដៃ រ៉ាលង កល់ ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពូង ប្លាច ប្រឹគី អន់ ពូ ត្រក់ ចូត ដៃ ប៉ាលុ ពូ ត្រក់ អ្សិល កូតី កា មើត ពី"»។

២០ កាម៉ាក់ ណោះ តើល យីស៊ូ ជា «ណែយូ អាញ ប្រឹគី ពូយ ចាបាប ទី អា ឡឹង អាញ អ្នែ តា តាមី ពៃ កេះ»។

២១ យីស៊ូ ហៃ អើ លូ ទី ពុត បិច ចៃ កា អើ។ ណោះ ហង យីស៊ូ កាប ជា «ទី សារ ម៉ោញ ណារ្ក អីស បើ តានី ប្រឹគី។ ហត់ ចាក ឡាក់ ប្រូ រ៉ាស អំប៉ាស ម៉ះ អីស អន់ ទិ កេះណោះ អ្សក់ លៀន ដែក អន់ កា មូត ចុក ញ៉ាក តាបាយ កាសត់។ ប្រឹគី នីណោះ អីស ចឹង ទី រ៉ាស អំប៉ាស អ្នែ ពីង ប្លែង។ កេះ ប្រូ រ៉ាស ដែក លៀន កា ពូ កេះ ឡាក់ ពូយ អាញ ពិ»។

២២ កាម៉ាក់ ណោះ កាតាំង យីស៊ូ កាប នីណោះ អើ ឡី ម៉ាក់ ច្រតី លូ ចាក ឡាច ទីប អុក ពុត អើ អូ ប្រឹគី ពូយ អុះ ខង អើ ទី រ៉ាស អំប៉ាស អៀង កាខាក់។

២៣ យីស៊ូ ហៃ ជុំ រណោះ កេះណោះ កាប លូ មូត សីះ អើ ជា «បក់ ប្រ្លឹះ ប៉ាកុល ញ៉ាក ខាក់ មុត អន់ ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា»។

២៤ មូត សីះ ញាម ខាក់ អូ ហ្លួង ឡាក់ ឡឹង សារ អើ កាប ណោះ។ យីស៊ូ កាប លូ អន់ខែ ណារ្ក ជា «អី អង់គន់! ញ៉ាក ខាក់ ពូ ចឹង មុត អន់ ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា ណោះ។

២៥ ផា ទុង កាប៉ូរ ៖ ម៉ុត ពួយ ក្រោម ប៉ាអង់ ជ្រំ ណោះ ឡាម៉ត់ លើស ឡើង បក់ ប្រៀះ ប៉ាតុរដំ ម៉ុត អន់ ទី ប្រៀះ រាំង ហៃ រាំង ខ្យា»។

២៦ កាំឡាំង សីះ ហើង ខាក់ អូ ហ្លួង ឡើង សារ អែវី កាប ណោះ ៩។ ណោះ ហង អន់ ខែ អំបញ្ច ផា «ទីល នីណោះ ញើ ចឹង វាវ៉ាច់ ឡាកោ?»

២៧ យីស៊ូ ហៃ អន់ ខែ កេះណោះ កាប ផា «សារ អា ប៉ាណូស ប្រឹក អូ អូ អុះ ហះកា ប្រៀះ ប្រឹក អូ ខង ប្រៀះ ទី អំវាញ អូ ប្រឹក គ្រឹប សារ»។

២៨ ពេត្រុះ ផា «អីស បំប៉ កេះ ញើស អា អ្នាត គ្រឹប កាណាគី ម៉ះ ញើស ភ្លើ ចាក ពួយ អីស»។

២៩ យីស៊ូ រ៉ះ កា អន់ ខែ ផា «អាញ បំ រ៉ះ កា អន់ ដីស តាទីច ផា បក់ ញើ សាឡាត់ អ្នាត ហី ក្រាន អុះ មី ពី មើត គន សោ លើ មីរ ស្រើ ញាន កា ចាក ពួយ អាញ លូ ញាន កា សារ ដាក់ ឡើង ប្រៀះ

៣០ បក់ ណោះ ចឹង ទី ខា។ កាណាង អង់កក់ តេះ អា អែវី ចឹង ទី ហី វ៉ាឃាំង អុះ មី វ៉ាឃាំង ពី មើត វ៉ាឃាំង គន សោ វ៉ាឃាំង លើ មីរ ស្រើ វ៉ាឃាំង ហះកា ទី ទីប ពូ អូ ណីស ដេល។ ដាវ តែង ម៉ាត់ ទៀ អែវី ចឹង ទី អាញ អែវី រុស លើយ ហង។

៣១ ហះកា កិញ អៀ អា ទី កាំឡាំង បក់ អន់ ទ្រួល អៀង ចឹង កេះ អន់ តិត កាំឡាំង បក់ អន់ តិត អៀង ដេល ចឹង កេះ អន់ ទ្រួល ណារ៉ូ»។

សារ យ៉ាកុប លូ យូហាន បំ ឡើង យីស៊ូ

៣២ ផះ អន់ ខែ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម ណោះ យីស៊ូ ប៉ាណាំ ទ្រង អន់ ខែ។ មូត សីះ ព្យម ខាក់ មូត ចាក ពួយ អន់ ខែ កា អ្នក អ៊ីរ។ យីស៊ូ អើ ពីះ សីះ អែវី ១២ ដូរ គុំ ម៉ោញ ទង ណារ៉ូ កេះណោះ អែវី រ៉ះ សារ ឡាក់ ចឹង ត្រត់ កើត ពីះ ពីង អែវី ផា

៣៣ «ហៃ ពិន ផះ ចាក ឡា ប៉ាក់ មៀង យេរូសាឡឹម ឡាក់ ចារ ពូ ចឹង រ៉ុប ប៉ាណូស អាញ ជិន អន់ កា មូត មើត ក្រាត់ វ៉ាម៉ះ ប្រៀះ លូ មូត ណោយ បាំង ហៀង ចាបាប។ អន់ ខែ ចឹង តាត់ ស៊ុន លូ ជិន អាញ អន់ កា មូត សុន សាត អន់ ទៀត ប៉ាន់ តោ។

៣៤ ពូ ចឹង ប៉ា ឡែវ កា អាញ លូ កា សុះ ទៀក ពីរ ពីង អាញ ដេល។ ពូ ចឹង ពីត ប្រឹក បាប អាញ កេះណោះ ប៉ាន់ តោ អ្នាត អាញ។ ហះកា ប៉ែង ដាវ អន់ តិត ឡើង ណោះ អាញ ចឹង រុស សីត ណារ៉ូ»។

៣៥ កេះណោះ យ៉ាកុប លូ យូហាន គន វគី សេបេដ អន់ ខែ ឡា បំ ហះ យីស៊ូ ផា «ណោយ! តង ហៃ ញើស ណើ»។

៣៦ យីស៊ូ អំបញ្ច អន់ ខែ ផា «អន់ ដីស បិច អន់ អាញ ប្រឹក ញ៉ា?»

៣៧ អន់ ខែ រ៉ះ ផា «ប៉ាក់ អីស ប្រឹក សាដាច់ ឡាក់ ទី អំវាញ អីញ កេង ខាក់ ទៀ បំ ហះ អីស អន់ ញើស អែវី អន់ ខូ លូ អីស ណើ យី ម៉ោញ តែង សាម៉ា ម៉ោញ តែង សាំង អៀ អីស»។

៣៨ យីស៊ូ ផា កា អន់ ខែ «អន់ ដីស បើ ហ្លួង ឡើង សារ អន់ ដីស បំ ណោះ អុះ។ អន់ ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សិង អា?»

៖ ១០:២៥ ១០:២៥ កាប៉ូរ ញើត គុល «អូត»។ S ១០:២៦ ១០:២៦ សុនសាត អ៊ីស្រាអែល សាម៉ត កា បក់ ចំ ប្រៀះ បិច ចៃ បក់ ណោះ ចឹង កេះ ប្រៀះ ប៉ាត្រង់ ហង។ * ១០:៣៨ ១០:៣៨ អន់ ដីស ខិន ប អ្សក់ សារ អាញ ចឹង ទី? អន់ ដីស ខិន ប អ្សក់ កាឌី អាញ ចឹង សិង អា? ញើត គុល «អន់ ដីស ខិន ប អែត ចក អាញ ត្រត់ អែត អា? អន់ ដីស ខិន ដេល ប ហុំ ទៀក អាញ ត្រត់ ហុំ អា?»។

៣៩ អន់ខែ តើល ជា «ញីន ខិន ដេល»។ យីស៊ូ តើល អន់ខែ ជា «អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សិង កាឌី ឡាក់ អាញ ចឹង ត្រក់ សិង អា តាទីច ដេល ហង ។»

៤០ ហះកា សារ ម៉ោញ ប៉រ អ្នែ តែង សាម៉ា ម៉ោញ ប៉រ តែង សាំងអ្សា ណោះ អូ ត្រក់ អាញ អុះ ត្រក់ អន់ សារ ណោះ យី ហ្ន្រ្រះ បិកកាតយ័ ទ្រៀម អន់ កេះ»។

៤១ ផះ មូត សិះ ១០ ដូរ អន់ខែ កាតាំង យ៉ាកុប លូ យូហាន ប៉រ នីណោះ អន់ខែ បិច អីក ខាក់។

៤២ យីស៊ូ អើ ពីះ មូត សិះ អើ កេះណោះ អើ ជា «អន់ដីស ទិខ្ន អ្នក កេះ សុនសាត អន់ទៀត មូត ក្រាក់ រ៉ាំងហៃ អន់ខែ ជិះ ចត ប៉ាសុន ខាក់ លូ មូត ប្រត់ ម៉ែត ក្រាក់ អន់ខែ កា យរ ពូ តាម ពុត មះ អន់ខែ ដេល។

៤៣ ហះកា អន់ដីស អា អូ ត្រក់ នីណោះ អុះ។ បក់ ញើ បិច ប្រត់ តីស បក់ ណោះ ត្រក់ ប្រត់ ចិ ពុត ចិត យរ លូ កាំឡាំង។

៤៤ បក់ ញើ បិច ប្រត់ ម៉ែត អន់ដីស បក់ ណោះ ត្រក់ កេះ ទុច អន់ដីស ទិខ្ន

៤៥ ខង ប៉ាណូស អាញ ពីះ អូ ត្រក់ ប្រើ ពូ ប្រត់ ង៉ារ អន់ កា អាញ អុះ យី អាញ ពីះ ប្រត់ ង៉ារ អន់ កា ពូ លូ អន់ ឡាកោ អាញ ភៀ តើ ហ្វាយ ឡាច់ ពូ អៀង ដូរ»។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាត់

៤៦ កេះណោះ យីស៊ូ លូ សិះ ចាក ទិល មៀង យេរីខ្ន។ ផះ អន់ខែ ចាក ឡាច់ ឡឹង មៀង ណោះ ទី កាំឡាំង អៀង ចាក ពូយ អន់ខែ ត្រិតៗ ណោះ ទី កាម៉ាក់ ម៉ាម៉ាំង ម៉ាត់ ម៉ោញ ដូរ សិច បាទីមេ ឡាក់ គន រត់ ទីមេ អង់អ្នែ ប៉រ កាណាត់ ឡឹង ពូ ហះ ទ្រង។

៤៧ អើ កាតាំង ជា យីស៊ូ ឡឹង តេះ ណាសារត ចាក ទ្រង ណោះ អើ កា ឡុង អើ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប៉រ អីស តាប៉ាប កា អាញ ណើ»។

៤៨ ទី កាំឡាំង អៀង ទិប អើ អូ អន់ កាប ហ៊ែង ណោះ ហង អើ ឡុង ហ៊ែង ម៉ែ កាខាក់ ជា «អី យីស៊ូ ផ្លង់ រ៉ាច់ សាដាច់ ដារីត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤៩ យីស៊ូ តាវ ឡុត កេះណោះ រះ កា ពូ ជា «អើ អើ ពីះ ប៉ាក់ អា»។ ពូ ជា កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ «រៃ ហ្សឹក ហង អើ អើ អីស កេះ»។

៥០ អើ កា អ្នាត អាវ គ្រិន ប៉ាន់តាន ចាក ឡាក់ ប៉ាក់ ចារ យីស៊ូ។

៥១ យីស៊ូ អំបញ្ច អើ ជា «អីស បិច អន់ អាញ ប្រត់ ញ៉ា អន់ កា អីស?» បក់ ម៉ាម៉ាំង ម៉ាត់ ណោះ តើល ជា «អី ពី តាំងឡា ប៉រ តាក់ អន់ដាក់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៥២ យីស៊ូ កាប លូ អើ ជា «ចាក ពី! ម៉ាត់ អីស តាតារ កេះ ញាន កា អីស សៀ»។ ជាឌី ម៉ាត់ បក់ ម៉ាម៉ាំង ណោះ កា តាតារ ឡុត កេះណោះ អើ ចាក ពូយ យីស៊ូ ដេល។

១១

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

១ យីស៊ូ លូ មូត សិះ ចាក ក្បាម ទិល មៀង យេរូសាឡឹម កេះ។ ទិល ស្រុក បេតផាសេ លូ ស្រុក បេតថានី ក្បាម ប៉ានិម តើម អូលេវ យីស៊ូ ប្រើ សិះ អើ ញើ ដូរ ចាក អន់ទ្រួល

† ១០:៣៩ ១០:៣៩ អន់ដីស ចឹង ទី សារ ឡាក់ អាញ ចឹង ទី អា ដេល លូ ចឹង សិង កាឌី ឡាក់ អាញ ចឹង ត្រក់ សិង អា តាទីច ដេល ហង ញើត គុល «អន់ដីស ចឹង អែត ចក អាញ លូ អន់ដីស ចឹង ហុំ ទៀក ឡាក់ កា អាញ ដេល»។

២ លូ អន់តត់ កា អន់ខែ ជា «ហត់ អន់ដីស ចាក ឡា ប៉ាត់ ស្រុក ពូ តែង ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បំបំ លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ អ្នាត។ លៀ ណោះ បើ តានី ទី បក់ ពៀ ជិះ អុះ។ អ្នក រឺស អ្នក ឡា ប៉ាត់ អា។

៣ ជា ពូ អំបញ អន់ដីស "ញា ត្រត់ អន់ដីស រឺស អ្នក លៀ អា?" អន់ដីស រិះ ជា "ពី តាំងឡា ញីន តងកាន កេះណោះ អើ ចឹង ជីន ស្រីស ណាវ"។

៤ ម្នត សិះ ពៀរ ដួរ ណោះ ចាក ឡា បំបំ លៀ ប៉ាញ តាម ម៉ោញ ពូ កត់ ហះ អំបារ សានែង ទ្រង តែង ឡឹង ហី អន់ខែ កា ឡា រឺស អ្នក។

៥ ទី កាំឡាំង អន់ដា អៃ រណោះ បំបំ អន់ខែ រឺស លៀ កា អំបញ ជា «ញា ត្រត់ អន់ដីស រឺស អ្នក លៀ អា?»

៦ ម្នត សិះ កា រិះ ពូយ ប៉ានីរ យីស៊ូ អន់តត់ កា អន់ខែ កេះណោះ ពូ អន់ អន់ខែ ទុង អ្នក លៀ ណោះ។

៧ សិះ ពៀរ ដួរ ទុង អ្នក លៀ ណោះ ជីន អន់ កា យីស៊ូ លូ រឺស អារ អន់ខែ ត្រាក់ ពីង អង់កក់ លៀ។ កេះណោះ យីស៊ូ ហារ ជិះ លៀ ណោះ។

៨ ទី កាំឡាំង អៀង ប៉ាណាំ គួប រឺស អារ ត្រាក់ ពីង ទ្រង បក់ អន់ដា កោះ តាំងកង់ អ្និត ត្រាក់ ពីង ទ្រង យីស៊ូ ចាក ដេល ភៀ ហាប់ អើ។

៩ ទី កាំឡាំង បក់ ចាក ពូយ យីស៊ូ ទីប តែង អង់កក់ ទីប តែង ដីរ តាំងហើ ជា «ហូសាណា*! អន់ ប្រៀះ បិកកាតយ័ ជីន អន់ សារ ដាត់ កា អីស ឡាក់ ពីះ ប៉ាតាង អើ។

១០ អន់ ប្រៀះ បិកកាតយ័ ជីន អន់ សារ ដាត់ កា អីស ឡាក់ ចឹង រាំងហៃ រាំងខ្យា ប៉ាតាង សាដាច់ ដាវិត ឡាក់ រត់ អីស។ ហូសាណា! ប៉ានេ ប្រៀះ អៃ ពីង ប្លែង ចាំងហិត កាខាក់។

១១ ផះ រាំងរាំង យីស៊ូ ចាក ម៉ុត ពីង មៀង យេរូសាឡឹម អើ កា ចាក ម៉ុត ពីង រ៉ាប៊ីង រោង រ៉ាម៉ិះ ប្រៀះ ដេល។ កេះ អើ ហៃ គ្រិប កាណាត់ អៃ ជុំ រណោះ កេះ អើ កា ប៉ាណាំ សិះ ១២ ដួរ សីត ប៉ាត់ ស្រុក បេតថានី ខង ប្លែង ក្បាម ចឹង ម៉ាង កេះ។

១២ ប៉ាត់ ដាវ តាយ៉ាង អន់ខែ ចាក ឡាច់ ឡឹង ស្រុក បេតថានី ណាវ ផះ ណោះ យីស៊ូ កា ឡា យីត ត។

១៣ អើ បំបំ តើម ប្រា ឡឹង ចាំងហាយុត ហ្វា តាខុក តាខេ អើ កា ឡា ហៃ អៃ ផែត ទី ប្លែ។ ប៉ាត់ ទីល ណោះ អើ បំបំ ប្រា ទី ដឹង ហ្វា ដោះ ខែល ខង បើ តានី ទីល មុន អើ ប្លែ។

១៤ យីស៊ូ កាប កា តើម ប្រា ណោះ ជា «គិត អៀ បើង ម៉ាត់ អុ ទី បក់ ពៀ ចឹង អ្នះ សា ប្លែ អីស ហង»។ ម្នត សិះ កា កាតាំង ដេល យីស៊ូ កាប ណោះ។

១៥ យីស៊ូ ទីល មៀង យេរូសាឡឹម លូ ម្នត សិះ កេះណោះ អើ ចាក ម៉ុត កាណាង រ៉ាប៊ីង រោង រ៉ាម៉ិះ ទ្រុះ ឡាច់ ម្នត ប្រូ ប្រី រឡាន រោង រ៉ាម៉ិះ ប្រៀះ។ អើ តាឡាក់ អ្នាត គ្រេ ចារ ពូ តូរី លៀន លូ គ្រេ ចារ ពូ អង់អៃ ប្រូ អន់តើប។

១៦ យីស៊ូ អុ អន់ បក់ ពៀ តយ តូង កាណាត់ ចាក ម៉ុត ទ្រង រោង រ៉ាម៉ិះ ណោះ អុះ។

១៧ អើ អន់តត់ ប៉ាតោ កា ពូ ជា «កាណាង ផាប ប៉ានីរ ប្រៀះ ទី ប្រាត់ រិះ ជា "ហី អាញ យី ចារ សាំ រ៉ាប គ្រិប សុនសាត ម៉ន់ អើ អាញ"† ហះកា អន់ដីស អ្នក ហី អា ប្រឹក ចារ ម្នត អន់តុង អន់ទូក

* ១១:៩ ១១:៩ ហូសាណា ពៀត សុនសាត ហេព្រី ទី ណើ ជា «ប៉ានេ» លើ «បំ តង ញីន ណើ»។ † ១១:១៣ ១១:១៣ កាណាង ផាប ប៉ានីរ ប្រៀះ តើម ប្រា យី ពូ កាប ប៉ានីរ ឡឹង សុនសាត អ៊ីស្រាអែល។ ‡ ១១:១៧ ១១:១៧ សារ អា ឡាច់ ឡឹង អេសាយ ៥៦:៧។

S»។

១៨ ម្នក ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្នក ណែយូ បាំងហៀន ចាបាប កាតាំង លោ ឡឹង សារ ណោះ អន់ខែ យីត ណាំង ទ្រង បិច ប៉ាន់តោ អ្នាត យីស៊ូ ខង អន់ខែ អ្នក កា អើ ញន កា កាំឡាំង អៀង ញម កា សារ អើ បាំងហៀន ពូ ណោះ។

១៩ ទិល កាដាច យីស៊ូ លូ សីះ អើ ចាក ឡាច់ តែង ឡឹង មៀង យេរូសាឡឹម ម៉ោញ ទង ណារូ។

២០ តារ កាំលី ផះ អន់ខែ ចាក រទ្រង ម្នក សីះ បំបំ តើម ប្រា ឡាយោ ក្រោះ ទីល វ៉ាយ៉ះ។

២១ ពេត្រុះ កាចាំង ឡឹង ប៉ានីរ យីស៊ូ កាប ណោះ ហង អើ ផា «ណែយូ! ហៃ តោ តើម ប្រា អីស កាប ពៃ ឡាយោ ក្រោះ កេះ»។

២២ យីស៊ូ កាប លូ ម្នក សីះ អើ ផា «ហត់ អន់ដីស សៀ ប្រ្រៈ បិកកាតយី ពិ!

២៣ អាញ រ៉ះ កា អន់ដីស តាទិច ផា បក់ ពៀ កាប ប្រើ ប៉ានីម អា ផា "ហត់ ចាក ឡាច់ ឡឹង អា ឡាំ អ្នែ ពឹង ទៀក សាឡឹត សាឡាយ តោ" ផា បក់ ណោះ សៀ តាទិច អូ ទី សង់សៃ សាអ្នះ ណោះ ប្រ្រៈ ចឹង លឹក ប៉ានីម ណោះ ពួយ ប៉ានីរ អើ ផា ណោះ ហង។

២៤ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស ផា សារ ញ៉ា កាតាម អន់ដីស ម៉ន់ បំរ អ្នក កា អន់ដីស សៀ ផា អន់ដីស ទី កេះ ណោះ ប្រ្រៈ បិកកាតយី ចឹង អន់ កា អន់ដីស តាទិច។

២៥-២៦ ផះ អន់ដីស ម៉ន់ ផា អន់ដីស ទី សារ លូ គូប សោប ដៃ អ្នក យ៉ូ បក់ ណោះ ម៉ាត់ ពី អន់ដីស ឡាក់ ប្រ្រៈ អ្នែ ពឹង ប្លែង អើ ចឹង អូ អ្នក យ៉ូ អន់ដីស ដេល *»។

២៧ អន់ខែ ចាក ម៉ុត ពឹង មៀង យេរូសាឡឹម ម៉ោញ ទង ណារូ។ ផះ យីស៊ូ អ្នែ ចាក កាណុង វ៉ា បឹង រោង វ៉ាម៉ះ ប្រ្រៈ ណោះ ទី ម្នក ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្នក ណែយូ បាំងហៀន ចាបាប លូ ម្នក ក្រាត់ វ៉ាម៉ះ ម៉ោញ កា ឡាំ ប៉ាត់ ចារ អើ។

២៨ អន់ខែ អំបញ្ច យីស៊ូ ផា «អីស ប្រឹក សារ ទិ អា អេង អំបញ្ច ញ៉ា? ពៀ ប្រើ អីស ប្រឹក នែវ អា?»

២៩ យីស៊ូ តើល អន់ខែ ផា «អាញ បំរ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល។ ផា អន់ដីស តើល រ៉ះ កា អាញ ណោះ អាញ ចឹង រ៉ះ កា អន់ដីស បក់ អន់ អាញ ប្រឹក សារ ទិ អា ដេល។

៣០ បំរ រ៉ះ ហៃ ពៀ ប្រើ វឹក យូហាន បាំងហុំ ពូ? ប្រ្រៈ ឡឹង ប្លែង ញ៉ា ប៉ាណូស ដោច?»។

៣១ អន់ខែ កាកាប លូ គូប ផា «ផា ពិន ផា ប្រ្រៈ ប្រើ វឹក យូហាន ប្រឹក ណោះ អើ ចឹង ផា កា ពិន "ញ៉ា ត្រក់ អន់ដីស អូ សៀ អើ?"

៣២ ពិន ចឹង ផា ប៉ាណូស ប ប្រើ វឹក យូហាន បាំងហុំ ពូ?» ហះកា អន់ខែ អ្នក ផា នីណោះ ខង កាំឡាំង ប៉ាសុន ទិឌូ សៀ ផា ប្រ្រៈ ប្រើ វឹក យូហាន ប្រឹក វ៉ិកិយ អើ តាទិច។

៣៣ ណោះ ហង អន់ខែ តើល យីស៊ូ ផា «ញីន អូ អូ អុះ»។ កេះណោះ យីស៊ូ កា តើល ប៉ានីរ អន់ ខែ ផា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹក សារ ទិ អា»។

១២

សារ ប៉ាន់ដីប ពូ វ៉ាម៉ះ មីរ តើម ប្លែ អង់កាច

S ១១:១៧ ១១:១៧ បំរ ហៃ យេរូឡេ ៧:១១។ * ១១:២៥-២៦ ១១:២៥-២៦ ហ្វា ពូ ត្រាត់ លូ គី ម៉ោញ ចលួន ផែម ប៉ានីរ ផាះ ហះកា ផា បក់ ចំ អ្នែ អ្នក យ៉ូ ពូ បើយ ពី អន់ដីស ឡាក់ ប្រ្រៈ អ្នែ ពឹង ប្លែង អើ ចឹង អ្នក យ៉ូ បក់ ណោះ ដេល។

១ កេះណោះ យីស៊ី រ៉ះ សារ កា ពូ កាប ប៉ាន់ដឹប ផា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រឹក្ចី ម៉ីរ តប់ តើម ប្លែង អង់កាច។ អើ ប្រឹក្ចី វ៉ាបឹង ជុំ ម៉ីរ លូ ប្រឹក្ចី ចារ រ៉ូតី ប្លែង ផេល។ កេះណោះ អើ ប្រឹក្ចី បើក ជៀរ ម៉ោញ តូត ចាំងហ៊ីត។ ខ្សែង ឡើង ណោះ អើ អន់ ពូ វ៉ាងហៃ ជែក។ កេះណោះ អើ ចាក ឡា ប៉ាក់ ចាំង ហាយុត។

២ ទីល ចុន អ្នះ ប្លែង អង់កាច តាំងឡា ម៉ីរ ណោះ ប្រើ ទុច ម៉ោញ ដូរ ឡា អ្សក ចានែក ម៉ះ អើ ឡើង មូត វ៉ាងហៃ ម៉ីរ អើ ណោះ។

៣ មូត វ៉ាងហៃ ម៉ីរ ណោះ រ៉ុប ពីត ទុច តាំងឡា ម៉ីរ កេះណោះ តាំងហ្សិត អន់ អើ ស៊ីត តី តាដោះ។

៤ ខ្សែង ឡើង ណោះ បក់ តាំងឡា ម៉ីរ កា ប្រើ ទុច ម៉ោញ ដូរ ណារ៉ូ។ មូត វ៉ាងហៃ ម៉ីរ ណោះ កា មែ គល់ អើ លូ តះ ប៉ាស្សាប កាប អូ ដាក់ កា អើ។

៥ កេះណោះ តាំងឡា ម៉ីរ ប្រើ ទុច ម៉ោញ ដូរ ណារ៉ូ ឡា។ មូត បក់ អ្នះ វ៉ាងហៃ ម៉ីរ ណោះ ប៉ាន់តៅ អ្នាត អើ។ ខ្សែង ឡើង ណោះ បក់ តាំងឡា ម៉ីរ ណោះ កា ប្រើ មូត ទុច អៀង ដូរ ណារ៉ូ ឡា។ ពូ កា ពីត ត្រឹប អន់ខែ បក់ អន់ដា ពូ ប៉ាន់តៅ អ្នាត។

៦ តាំងឡា ម៉ីរ កា ទី គន កាម៉ាក់ ម៉ោញ ដូរ ឡាក់ អើ បិច ចៃ ខាក់។ ប៉ាក់ អន់តីត អើ ប្រើ គន អើ ទៅ ឡុក ឡា ទីប យីត ផា "ពូ ចឹង អ្សល កូតី ហង កា គន តាម អាញ អា"។

៧ ហះកា មូត បក់ ក្បាក់ វ៉ាងហៃ ម៉ីរ ណោះ កាប លូ គូប អន់ខែ ផា "បក់ អា ហង ចឹង អ្សក ប៉ាដក់ ប៉ាជៀ ម៉ីរ អា! ពិ ពិន ប៉ាន់តៅ អ្នាត អើ ម៉ាក់ ចឹង ទី ម៉ីរ អា កា ពិន"។

៨ ពូ កា រ៉ុប គន តាម តាំងឡា ម៉ីរ កេះណោះ ប៉ាន់តៅ ហ៊ីរ អ្នាត អើ ហះ អន់ទ្រីល ម៉ីរ ប្លែង អង់កាច ណោះ ហង។

៩ នីចម តាំងឡា ម៉ីរ ចឹង ប្រឹក្ចី? អើ ចឹង ឡា ប៉ាន់តៅ មូត បក់ វ៉ាងហៃ ម៉ីរ ណោះ ហង កេះ ណោះ អន់ កា ពូ អន់ទៀត ណារ៉ូ វ៉ាងហៃ ជែក ម៉ីរ អើ ណោះ។

១០ អន់ដីស អូ ទី អាន ប សារ កាប កាណាង ផាប ប៉ានីរ ប្រ្លះ ផោះ

"អំហ្គោ មូត វ៉ាតិយ ហី ហ៊ីរ អ្នាត

កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡើង ពូ។ *

១១ ប្រ្លះ បិកកាតយ ប្រឹក្ចី សារ កេង ខាក់ អា ប្រឹក្ចី អន់ ប៉ាណូស ពិន ហៃ ញម ខាក់"។

១២ មូត ក្រាក់ មូត ណែយ អូ អន់តត ផា យីស៊ី កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខែ ណោះ ហង អន់ខែ ណាំង ទ្រង រ៉ុប អើ ហះកា អន់ខែ អ្សក កា មូត ប៉ាសុន។ ណោះ ហង អន់ខែ ចាក ឡាច ឡើង ចារ យីស៊ី។

សារ មូត ផាវ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ី

១៣ មូត ផាវ៉ាស៊ី លូ មូត គន សោ សាដាច់ ហេរត ឥ ឡា អ្នះ ក្បាម យីស៊ី កៀ បិច សាំយ៉ាង អូ ផែត យីស៊ី ទី កាប យច។

១៤ អន់ខែ ប៉ាណាំ គូប តាត់ អំប្រឹក្ចី កាប ដាក់ លូ យីស៊ី ផា «ណែយ ញីន អូ ផា អីស ប៉ាណូស ដាក់ ត្រង់ ខាក់ អីស អូ អ្សក កា ពៀ អុះ អូ យីត ផា បក់ តីស លើ បក់ ចិ យី អីស ប៉ាំងហៀន

* ១២:១០ ១២:១០ សារ អា យីស៊ី កាប រៀប ឡើង ឡាកោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។ † ១២:១១ ១២:១១ សារ អា ឡាច ឡើង ផាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៨:២២-២៣។ ‡ ១២:១៣ ១២:១៣ ចាំម៉ាដា មូត ផាវ៉ាស៊ី លូ មូត គន សោ សាដាច់ ហេរត អូ ត្រក់ លូ គូប សោប អុះ។

ពួកយ ហ្នឹង បង្កើត ដាក់ ត្រង់ តាទីច។ នីចម៍ ចាបាប បង្កើត អន់ ប ពិន សឹង វាបៃ កា សាដាច់ តិស រ៉ូម ណោះ?»

១៥ យីស៊ូ យីត ហ្នឹង ឡើង សារ អូ ដាក់ កាណាង ពុត អន់ខែ។ កេះណោះ អើ កាប ជា «ញ៉ា ត្រក់ អន់ដីស ណាវង សារ លូ អាញ? អ្នក ហៃ លៀន កាក់ អន់ កា អាញ ហៃ ប៉ាក់ អា»។

១៦ ពូ កា អ្នក កាក់ ម៉ៅញ អន់ កា យីស៊ូ កេះណោះ អើ អំបញ្ច ជា «ហ្នឹង ពៀ សិច ពៀ ពឹង កាក់ អា?» ពូ តើល ជា «ហ្នឹង លូ សិច សាដាច់ តិស រ៉ូម»។

១៧ យីស៊ូ កាប លូ ពូ ជា «កាណាត់ ញ៉ា ឡាក់ វាស ម៉ែ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណាត់ ញ៉ា ឡាក់ ម៉ែ បង្កើត មប កា បង្កើត ទៅ ដេល»។ កាំឡាក់ ទិខ្ល ញម ខាក់ កា យីស៊ូ ជា ណោះ។

១៨ ទី មូត សាខ្លស៊ី ពិះ កាកាប លូ យីស៊ូ ដេល។ កាំឡាក់ មូត សាខ្លស៊ី អូ សៀ ជា ប៉ាណូស តៅ កេះ អូ រ៉ុស សីត ណារ៉ូ អុះ។ អន់ខែ អំបញ្ច យីស៊ូ ជា

១៩ «ណែយ ញ៉ា រ៉ក់ ម៉ូសេ ទី ប្រាក់ រ៉ះ ជា បក់ ចំ ទី កាម៉ាញ កេះណោះ អើ តៅ ហះកា បើ តាន់ ទី គន ត្រក់ ឆែម ថាអុះ ណារ៉ូ អន់ ទី អៃ ភៀ ប៉ាងកើត គន តូ ផ្លង់ វ៉ាច់ អន់ កា មី អើ ៩។

២០ ប៉ាន់ដីប ជា ទី អុះ មី កាម៉ាក់ តាំប៉ៃ ដូរ។ មី ឡោងទ្រៀ អើ ទី កាម៉ាញ កេះណោះ អើ តៅ ហះកា បើ តាន់ ទី គន អុះ។

២១ កេះណោះ ពូ ឆែម អន់ កា ថាអុះ ណារ៉ូ អើ តៅ បើ តាន់ ទី គន ដេល កេះណោះ អុះ ទី ពៀរ កា តៅ និះទៅ ដេល។

២២ អុះ មី ទី តាំប៉ៃ ដូរ ណោះ ទី អង់កាន់ ណោះ ហះកា បើ តាន់ ទី គន អុះ។ អន់តីត ឡើង ណោះ អង់កាន់ ណោះ តៅ ដេល។

២៣ ទីល នី ណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តៅ រ៉ុស សីត អន់ ទៀ កា ពៀ ចឹង ទី អង់កាន់ ណោះ ខង អុះ មី អន់ខែ ទី តាំប៉ៃ ដូរ ទី អង់កាន់ ណោះ និះទៅ ដេល?»

២៤ យីស៊ូ តើល រ៉ះ កា អន់ខែ ជា «អន់ដីស យីត យច កេះ ញន អន់ដីស អូ អន់ហ្គាល់ ផាប ប៉ានី រ បង្កើត លូ អូ អន់ហ្គាល់ សារ អីញ អំវាញ ម៉ែ បង្កើត ដេល។

២៥ ប៉ាក់ ទីល ដាវ ប៉ាណូស តៅ រ៉ុស សីត អន់ ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ៉ូ អុះ យី ចឹង អៃ ឡាក់ កា មូត បិយ បង្កើត អៃ ពឹង ប្លែង តោ ដេល។

២៦ កាប៉ាច់ សារ ប៉ាណូស តៅ ចឹង រ៉ុស សីត ណារ៉ូ ម៉ូសេ ទី ប្រាក់ កាណាង ផាប ប៉ានី រ បង្កើត ឡាក់ ទី រ៉ះ ឡើង សារ បង្កើត កាប ឡើង អុញ សា ប៉ោម។ អន់ដីស អូ អាន ប? បង្កើត បិកកាតយ កាប លូ ម៉ូសេ ជា «អាញ អា បង្កើត ឡាក់ វ៉ាងហៃ អាប្រាំហាំ លូ អ៊ីសាក់ លូ យ៉ាកុប»។

២៧ បង្កើត បិកកាតយ អូ ត្រក់ បង្កើត ឡាក់ វ៉ាងហៃ ប៉ា ទ្រុ អុះ យី បង្កើត វ៉ាងហៃ ប៉ាណូស រ៉ុស។ យីត នៃវ អន់ដីស អា យច កេះ»។

២៨ ទី ណែយ ប៉ាងហៀន ចាបាប ម៉ៅញ ដូរ អៃ ក្យាម រណោះ កាតាំង ពូ កាកាប លូ យីស៊ូ។ អើ បំបី ជា យីស៊ូ តើល ពូ ត្រក់ ខាក់។ អើ កា មុត ក្យាម យីស៊ូ លូ អំបញ្ច ជា «ចាបាប ញ៉ា តិស ហ្និត ឡើង ពូ ហះ?»

២៩ យីស៊ូ តើល រ៉ះ ជា «ចាបាប ទី ម៉ៅញ តិស ហ្និត ឡើង ពូ អី មូត អ៊ីស្រាអែល ហាក់ សាំយ៉ាង ពិ! ទី ដឹង បង្កើត បិកកាតយ អា ហង បង្កើត តាទីច។

៩ ១២:១៥ ១២:១៥ បំ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។ * ១២:២៦ ១២:២៦ សារ អា ឡាក់ ឡើង សារ ឡាក់ (និក្ខមនំ) ៣:៦។

៣០ ត្រង់ បិច ថៃ កា ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស ទិ ពុត ទិ ពៀក ទិប ប៉ាង៉ាត ប៉ាលីង ទិប ឡាកោ ប៉ាំងឡៃ»។

៣១ ចាបាប់ ទី ពៀរ "ត្រង់ បិច ថៃ កា ពូ ឡឺង តែង ឡាក់ បិច ថៃ កា ឡាកោ អីស ទៅ ដេល"។ អូ ទី ចាបាប់ ចំ តីស ឡឺង ចាបាប់ ពៀរ អា អុះ»។

៣២ ណៃយូ ប៉ាំងហៀន ចាបាប់ ណោះ តើល យីស៊ូ ជា «ត្រង់ តាទិច ហង អីស ជា ទី ប្រ្លឹះ ដឹង ម៉ោញ តាទិច អូ អន់ ទី ប្រ្លឹះ ញ៉ា ណារ្ក កាយ ឡឺង អី អុះ»។

៣៣ អន់ បិច ថៃ កា ប្រ្លឹះ បិកកាតយ័ ទិ ពុត ទិ ពៀក ទិប ប៉ាង៉ាត ប៉ាលីង ទិប ឡាកោ ប៉ាំងឡៃ លូ បិច ថៃ កា ពូ ឡឺង តែង ឡាក់ កា បិច ថៃ កា ឡាកោ តាំងឡា ណោះ ដាក់ លើស ឡឺង ពុះ កាណាត វ៉ាម៉ះ ប្រ្លឹះ លូ កាណាត ទៀន អន់ ត្រឹប នែវ សាំ»។

៣៤ យីស៊ូ កាតាំង ប៉ាលូស ណោះ ជា នីណោះ អី ជា «អីស ក្បាម ចឹង ទី ប្រ្លឹះ បិកកាតយ័ វ៉ា ងហៃ វ៉ាងឡា ហង»។ កេះណោះ អូ ទី បក់ ពៀ ខីន អំបញ្ច អី ហង»។

៣៥ ផះ អី អ្នក ប៉ាំងហៀន ពូ ប៉ាក់ ចារ រោង វ៉ាម៉ះ អី កាប ណារ្ក ជា «ខ ញ៉ា ត្រង់ មុត ណៃយូ ប៉ាំងហៀន ចាបាប់ ជា សាដាច់ ដារីត អី វតី បិក កា បក់ ប្រ្លឹះ រើស អន់ ប្រឹក សាដាច់ នីណោះ ?

៣៦ សាដាច់ ដារីត តាំងឡា កាប ពួយ ប៉ាង៉ាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ផាះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ជា
'ហត់ អ្នក ពីង ចារ អំបញ្ច តែង សាម៉ា អាញ
ក្បាក់ អាញ ចឹង ពីត តាមីរ អីស អន់ អ្នក អន់តេះ តាប៉ាង ជុង អីស' "S។

៣៧ ទីល សាដាច់ ដារីត តាំងឡា អី បក់ ប្រ្លឹះ រើស អន់ ប្រឹក សាដាច់ ណោះ ជា ពី តាំងឡា កេះ ញ៉ា ត្រង់ ពូ ជា សាដាច់ ដារីត ឡាក់ វតី បិក អី នីណោះ ?» ទី កាំឡាំង អៀង សាំយ៉ាង យី ស៊ូ រិះ សារ ណោះ អន់ខែ ប៉ាញ ពុត ខាក់។

៣៨ ផះ យីស៊ូ អ្នក ប៉ាំងហៀន ពូ ណោះ អី កាប ជា «ប័រ ឡាវ៉ាង ឡាកោ លូ មុត ណៃយូ ប៉ាំង ហៀន ចាបាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត អារ តីស អ្នីង លូ ចាចាក់ ពីង តាឡាត បិច កា ពូ កា រ៉ុប សាំប្លឹះ អន់ខែ។

៣៩ ជា អ្នក ពីង រោង ណារីង ដឹង ចារ ដាក់ សាំលើស ឡឺង ពូ។ ជា អ្នក ប៉ាក់ ចារ អែត សា ណារីង ដឹង ចារ ក្រាក់ បក់ កានីត លើស ឡឺង ពូ ដេល។

៤០ អន់ខែ ខុ លោប អ្សក់ វ៉ាស អំបាស ម៉ះ មុត អន់ត្រោ អន់ទ្រុះ លូ តាំប្រឹក ម៉ន់ ទុញ្យ។ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រង់ ថូត ក្លាំង លើស ឡឺង ពូ»។

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្លឹះ

៤១ កេះណោះ យីស៊ូ ចាក ឡា អង់អ្នក ហះ ម៉ាត់ ចារ ពូ ចែត លៀន មប អន់ កា ប្រ្លឹះ។ ផះ ណោះ ទី មុត បក់ ប្រ្លឹះ ប៉ាតុរដំ អៀង ដូវ អន់ខែ ចែត លៀន អៀង ដេល។

៤២ ហះកា ទី អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូវ ចែត លៀន បើត ខាក់ ទី ដឹង ពៀរ ឡឹម *

† ១២:៣០ ១២:២៩-៣០ សារ អា ឡាច់ ឡឺង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ៦:៤-៥។ ‡ ១២:៣១ ១២:៣១ សារ អា ឡាច់ ឡឺង ចាបាប់ មុត លេវី (លេវីនីយ) ១៩:១៥។ S ១២:៣៦ ១២:៣៦ សារ អា ឡាច់ ឡឺង ផាច់ អញស៊ី ប៉ានេ ប្រ្លឹះ (ទំទុក/តម្កើង) ១១០:១។ * ១២:៤២ ១២:៤២ ឡឹម ពៀត គុល «ឡឹបតា»។ ១២៨ ឡឹបតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក គុលី ម៉ោញ ដារ។

ឡាក់។

៤៣ កេះណោះ យីស៊ូ អើ ម្នាក់ សឹះ លូ រ៉ះ ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា អង់កាន់ អន់ ត្រៅ ថុក ញ៉ាក អា ទី ចែត លៀន មប អន់ កា ប្រ្លះ អៀង ឡឹង ពូ

៤៤ ខង កាំឡាំង អន់ទៀតៗ អ្នក ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លះ ហះកា អង់ កាន់ អន់ត្រៅ ថុក ញ៉ាក អា ចែត ទី លៀន ឡាក់ អើ ទី មប អន់ កា ប្រ្លះ យី លៀន ឡាក់ អើ តង កាន ខាក់ ភៀ សិម ឡាកោ អើ»។

១៣

សារ រោង រ៉ាម៉ះ ចឹង វ៉ាយ វ៉ាល យីស៊ូ ចឹង ជីវ ណារ៉ូ

១ ផះ យីស៊ូ ចាក ឡាច់ ឡឹង រោង រ៉ាម៉ះ ប្រ្លះ ទី សឹះ ម៉ោញ ដូរ កាប លូ អើ ផា «ណែយ ហៃ អំ ហ្គោ លូ ហី អា ញ៉ា តិម ដាក់ ឡាយ៉ាម៉!»

២ យីស៊ូ រ៉ះ កា សឹះ អើ ផា «ដារ តែង ម៉ាត់ អន់ទៀ ហី តីស ដាក់ អន់ដីស ប៉ប អា ពូ ចឹង តាត់ អំពូ ក វ៉ាយ វ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្វៃ អំបាំង គូប អើ ណារ៉ូ ហង»។

៣ អន់តឹត ឡឹង ណោះ យីស៊ូ ហារ ពឹង ប៉ានឹម តើម អូលេវ ត្រង់ រោង រ៉ាម៉ះ ប្រ្លះ កេះណោះ អង់ អ្វៃ ណោះ សឹះ អើ សិច ពេត្រុះ យ៉ាកុប យូហាន លូ អន់ត្រេ ពីះ អំបញ្ច លូ អើ ដឹង ដូរ អន់ខែ ផា

៤ «ប៉រ រ៉ះ ហៃ កា ញឹន ណើ សារ ទី អា ដារ ចំ ចឹង កើត ពីះ ? ទី កាណាត់ ញ៉ា ចឹង កើត ពីះ ភៀ ប្រគី អន់ អន់ហ្គាល់ ផា សារ ទី អា ក្យាម៉ ចឹង ទីល ហង ?»

៥ យីស៊ូ រ៉ះ កា អន់ខែ «អន់ដីស ត្រក់ ឡាវាំង ឡាកោ កាខាក់ ដៃ សៀ ពូ ឡា ប៉ាន់ល់ អន់ដីស អន់ ហ្វៀត ឡាច់ ឡឹង ប្រ្លះ:

៦ ខង ចឹង ទី ប៉ាណូស អៀង ចែត សិច ឡាក់ កា សិច អាញ ពីះ កាប ផា "អាញ អា ហង យី ស៊ូ"។ អន់ខែ ចឹង ប៉ាណា ប៉ាណូស អៀង ដូរ អន់ ហ្វៀត ឡាច់ ឡឹង ប្រ្លះ។

៧ ផះ ចំ អន់ដីស កាតាំង លៅ ផា ទី ពូ តាកុះ សាំងខាម ក្យាម៉ កេះ លូ ប៉ាត់ ចាំងហាយុត ណោះ អន់ដីស ដៃ កាដើត ខង សារ ណោះ ត្រក់ កើត ពីះ នីណោះ ហង ហះកា បើ ទីល ដារ ចឹង ឡុច អុះ។

៨ សុនសាត ម៉ោញ ចឹង តាកុះ លូ សុនសាត ម៉ោញ ប៉ាថេត ម៉ោញ ចឹង តាកុះ លូ ប៉ាថេត ម៉ោញ ណារ៉ូ។ ទី ចារ អន់ដា តេះ ចឹង វ៉ាវៃត លូ កើត ឡាយ៉ុត ឡាំងវ៉ាញ តិម ខាក់ ដេល។ សារ ទី អា ពៀប ឡាក់ កា អង់កាន់ ប៉ាន់ដា អីត ឡាឡឹតៗ ចឹង អ្វៃ ហាអុញ។

៩ «អ្នក អន់ដីស ឡាវាំង ឡាកោ អន់ កាខាក់ ខង ពូ ចឹង វ៉ុប អន់ដីស ចែត ថុត។ ពូ ចឹង អ្នក វ៉ាំងកេះ ពីត អន់ដីស ពឹង រោង លូ ជីន អន់ដីស អន់ ម្នាក់ ក្រាត់ ណាំផា លូ សាដាច តាត់ស៊ុន ញន អន់ដីស សៀ អាញ។ ហះកា សារ អា ចឹង ប្រគី អន់ អន់ដីស ទី ទ្រង រ៉ះ កា អន់ខែ ឡឹង សារ អាញ

១០ ខង សារ ដាក់ ឡឹង ប្រ្លះ អា ត្រក់ រ៉ះ អន់ គ្រីប សុនសាត អូ កាតាំង ហី។

១១ ផះ ពូ វ៉ុប អន់ដីស អ្នក ឡាតាត់ស៊ុន សារ ដៃ អ្នក កា អូ អូ កាប។ អន់ដីស ត្រក់ កាប ពូយ ប្រ្លះ រ៉ះ កា អន់ដីស ផះ ណោះ ហង ខង អូ ត្រក់ អន់ដីស អុះ ចឹង កាប យី ប៉ាដាត់ ប៉ាលីង ប្រ្លះ ដាក់ កាខាក់ ឡាក់ កាប។

១២ មី លូ អុះ ចឹង កេះ តាមីរ រុប គួប សោប អន់ ពូ ប៉ាន់តោ អ្នាត។ ពី ចឹង រុប គន ទៅ អន់ កា ពូ ប៉ាន់តោ អ្នាត។ កាប៉ាច់ គនៗ ចឹង ប៉ាណាំ គួប តាប៉ុញ លូ មើត ពី ទីប អញ្ជើន អន់ ពូ ប៉ាន់តោ ដេល។

១៣ ប៉ាណូស ទិខូ ចឹង អូ ណិស កា អន់ដីស ញន កា ស្មៅ អាញ។ ហះកា បក់ ចំ ដាម អត់ អ្នែ ស្មៅ ទីល ឡុច បក់ ណោះ ប្រ្រៈ បិកកាតយ ចឹង តង អើ តាទីច។

១៤ «ប៉ាក់ អន់ដីស បំប៉ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ * អ្នែ ពឹង ចារ អូ យី ចឹង អ្នែ ណោះ» (បំប៉ បក់ អាន ទិខូ ហ្លង ពិ) «កាំឡាំង បក់ អ្នែ កាណុង ខេត យូដា ត្រត់ សាតាក់ ឡាំ អាន ឡាកោ ប៉ាក់ ប៉ានីម តោ ពិ។

១៥ បក់ អ្នែ ពឹង អន់តល់ ហី † ត្រត់ ជីរ សាតាក់ ឡុត ដៃ ម៉ុត អ្សក់ កាណាគី កាណុង ហី។

១៦ កាំឡាំង បក់ អ្នែ ប៉ាក់ មីរ ដៃ ស៊ីត អ្សក់ អារ ត្រីន ប៉ាក់ ហី ដេល។

១៧ រ៉ាំងរ៉ាំង ណោះ អង់កាន់ បក់ ឡាកោ គ្រៀម លូ អង់កាន់ រង គន កាសែត ថុក ញ៉ាក់ ខាក់ ហង។

១៨ ត្រត់ ម៉ន់ ឡោម ឡា ហះ ប្រ្រៈ បំប៉ សារ អា ដៃ អន់ កើត ពឹង ថុន បី រ៉ាឡីម

១៩ ខង រ៉ាំងរ៉ាំង ណោះ ចឹង កើត សារ ថុក ញ៉ាក់ កេង ខាក់។ អូ ទី សារ ថុក ញ៉ាក់ នែរ អា កើត ពិះ អុះ ឡឹង ប៉ាន់ដា ប្រ្រៈ បាំងកើត តេះ ប្លែង ពៃ ទីល រប់ ដាវ អា។ យីះ ដាវ តែង ម៉ាត់ ទៀ កា អូ ទី សារ ថុក ញ៉ាក់ នែរ អា កើត ពិះ ណារ ហង។

២០ ផា ប្រ្រៈ ប្រ័ត អន់ សារ ណោះ កើត ទុញ ដាវ ចាបះ កា អូ ទី ពៀ ចឹង អ្នែ រីស អុះ។ ហះកា ប្រ្រៈ បិកកាតយ ចឹង ប្រ័ត អន់ ដាវ ណោះ កេះ ស្រីស ញន អើ តាប៉ាប កា ប៉ាសុន អើ ទី រឺស។

២១ ផា ទី ពូ រ៉ះ កា អន់ដីស ផា "ហៃ ប៉ាណូស បក់ ប្រ្រៈ រឺស អន់ ប្រ័ត សាដាច់ ណោះ អ្នែ ហះ អា!" លើ ផា "អើ អ្នែ ហះ តោ!" អន់ដីស ដៃ ស្មៅ សារ ណោះ:

២២ ខង ចឹង ទី ប៉ាណូស អៀង ពិះ តាំព្លុង រ៉ះ ផា អន់ខៃ ហង ឡាក់ ប្រ្រៈ រឺស ប្រើ ប្រ័ត សាដាច់ លូ ចឹង ទី ប៉ាណូស អៀង ដូវ រ៉ះ ផា រ៉ាគីយ ប្រ្រៈ ដេល។ អន់ខៃ ចឹង ប្រ័ត សារ អំរ៉ាញ អីញ អៀង នែរ តាំបាង អន់ កា ពូ បំប៉ ក្មៅ ប៉ាំងល់ មូត បក់ ប្រ្រៈ បិកកាតយ រឺស អន់ អន់ខៃ ហៀត ឡាក់ ឡឹង ប្រ្រៈ ដេល ផា អូ ប្រ័ត ទី។

២៣ ត្រត់ ឡាវាំង ឡាកោ អន់ កាខាក់ ដាត់ កេះ អាញ រ៉ះ សារ អា អន់ អន់ដីស អូ អន់ទ្រូល ទី កេះ។

២៤ «រ៉ាំងរ៉ាំង ណោះ កេះ កើត សារ ថុក ញ៉ាក់ ខាក់ កេះ ដាវ ចឹង កេះ ម៉ាម៉ាំង ខៃ កា ចឹង អូ តាតារ ហង ដេល។

២៥ សំឡង ពឹង ប្លែង ចឹង ឡី ជីរ អំរ៉ាញ ពឹង ប្លែង កា ចឹង រ៉ាន់ចើត ដេល។

២៦ កេះណោះ ពូ ចឹង បំប៉ ប៉ាណូស អាញ ចាក ពឹង កាម៉ល់ ទី អំរ៉ាញ កេង ខាក់ លូ ទី តាតារ ក្លាក់ ដេល។ †

២៧ កេះណោះ អាញ ចឹង ប្រើ មូត បិយ ប្រ្រៈ ចាក ប៉ាតុំ មូត បក់ ប្រ្រៈ រឺស ប្រ័ត ប៉ាសុន អើ គ្រិប ចារ ពឹង អង់កក់ តេះ អា។

២៨ «ហាត់ អន់ដីស អ្សក់ ចាប្រែប ហៃ សារ ប៉ាន់ដីប ឡឹង តើម ប្រា។ ផះ ចំ អន់ដីស បំប៉ តើម ប្រា ចាត់ ហ្គា កាសែត ឡាញ ចិន ណោះ អន់ដីស អូ អន់តត់ ផា ក្សាម ចឹង ទីល ថុន បី ហង។

* ១៣:១៤ ១៣:១៤ កាណាគី ប៊ីត អិក កាខាក់ ឡាក់ ថាំឡាយ បំប៉ ហៃ ដានីអែល ៩:២៧; ១១:៣១; ១២:១១។ សារ ដានីអែល រ៉ះ ណោះ កាប ឡឹង សាដាច់ អាន់ទីយ៉ុត្តះ អេពីដាន អើ ប្រ័ត អន់ហ្លឹង លូ អ្សក់ សាតេ សែន ប្រ្រៈ សេយ្យះ ពឹង រោង រ៉ាម៉ះ ប្រ្រៈ បិកកាតយ។ យីស្និ បិច រ៉ះ ផា ចឹង ទី សារ រុច លូ អាម៉ាញ ណារ កើត ពិះ ពឹង រោង រ៉ាម៉ះ។ † ១៣:១៥ ១៣:១៥ ហី សុន កាត ពូ ទី អន់តល់ សាទី ពូ ឃើយ ហារ អ្នែ ពឹង អន់តល់ ដេល។ ‡ ១៣:២៦ ១៣:២៦ បំប៉ ហៃ ដានីអែល ៧:១៣-១៤។

២៩ ទីល នីណោះ ផ្ទះ ចំ អន់ដីស បំប៉ សារ អា កើត ពី៖ ណោះ ត្រង់ អ្នក អន់តត់ ផា ដាវ ណោះ ក្បាម ចឹង ទីល ហង។

៣០ អាញ បំរ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា អ្នែ ពឹង រ៉ាងហារ អា បើ តានី តៅ អុះ អន់ខែ ចឹង បំប៉ សារ ទី អា កើត ពី៖ ដេល ហង។

៣១ តេះ លូ ប្លែង ចឹង រ៉ាយ រ៉ា ហ៊្វ្រង ហ្វ្រៀត ហះកា ប៉ានីរ អាញ កាប អា អ្នក អ្នក ហ៊្វ្រង អុះ។

៣២ «កាប៉ាច់ ដាវ លូ មង ចំ ចឹង ត្រង់ កើត ពី៖ សារ ណោះ អ្ន ទី បក់ ញើ អ្ន អុះ។ យ្រះ បិយ ប្រះ ឡាក់ អ្នែ ពឹង ប្លែង កាតាម យ្រះ អាញ ឡាក់ គន ប្រះ កាតាម អ្ន ទី ញើ អ្ន ដាវ សារ ណោះ ចឹង ត្រង់ កើត ពី៖ អុះ។ ទី ដឹង ពី អាញ ដូរ អែ អ្ន។

៣៣ អន់ដីស ទីខ្ល អ្ន អ្ន អន់តត់ អុះ ផា ដាវ ចំ ចឹង កើត សារ ណោះ ទីល នីណោះ ត្រង់ ឡាក់ រ៉ាង អន់ កាខាក់។

៣៤ ដាវ កាំឡាក់ ណោះ ញើប ឡាក់ កា កាម៉ាក់ ម៉ោញ ដូរ ចាក ឡាច់ ឡើង ហី ឡាក់ ប៉ាក់ ចាំងហាយ គ។ អែ អន់ម្នត ទុច អែ រ៉ាងហៃ រ៉ាស អំប៉ាស ហី ក្រាន អែ លូ ជែក ងារ អន់ កា អន់ខែ ប្រ័ត ទីប អន់តត់ រ៉ះ កា បក់ ញើម ហី អន់ ឡាក់ រ៉ាង កាខាក់ ដេល។

៣៥ អន់ដីស ទីខ្ល អា កា ត្រង់ ឡាក់ រ៉ាង និះទៅ ដេល ខង អន់ដីស អ្ន អ្ន កា តាំងឡា ហី ណោះ ចឹង សីត មង ប៉ុប ចំ អុះ។ កាដាច អ្ន អែ លើ ទងតិក ម៉ាង អ្ន អែ លើ អ្សរ អោក ម៉ោញ ទង អ្ន អែ លើ ផ្ទះ កាំលី អ្ន អែ។

៣៦ អ្សត ផែក អែ សីត ឡើ ត្រង់ ផ្ទះ អន់ដីស តែប ហ្សាក់។

៣៧ សារ អាញ រ៉ះ អន់ អន់ដីស កាតាំង អា អាញ កា បុច រ៉ះ អន់ កាំឡាក់ ទីខ្ល អ្ន អន់តត់ និះទៅ ដេល ម៉ាក់ ឡាក់ រ៉ាង ឡាក់ កាខាក់»។

១៤

សារ ម្នត ម៉ែត ក្រាក់ រ៉ាមៈ ប្រះ ណាំង ទ្រង ប៉ាន់តៅ យីស៊ូ

១ ញើរ ដាវ អន់ទ្រូល ចឹង ទីល ដាវ ពូ ប្រ័ត ប៉ុន ទ្រង លូ ប៉ុន ណុំ ប៉ាង ឡាក់ ម្នត ម៉ែត ក្រាក់ រ៉ាមៈ ប្រះ លូ ម្នត ណែយ ប៉ាងហៀន ចាបាប ណាំង ទ្រង រ៉ុប អន់តត់ យីស៊ូ ភៀ ប៉ាន់តៅ អ្នត។

២ ហះកា អន់ខែ កាប លូ គូប សោប ផា «ដៃ ប៉ាន់តាន រ៉ុប ពឹង ដាវ ម្នត ប៉ុន អា អ្សត ផែក កាំឡាក់ កើត សារ អ្ន ដាក់ រ៉ាចក់ រ៉ាចក់»។

៣ ផ្ទះ ណោះ យីស៊ូ អ្នែ ប៉ាក់ តេះ បេតថានី ពឹង ហី កាម៉ាក់ ម៉ោញ ដូរ ឡាក់ ត្រង់ រ៉ោះ ពៃ សិច អែ ណោះ ស៊ីម៉ុន។ ផ្ទះ យីស៊ូ អ្នែ សា សាណា ណោះ ទី អង់កាន់ ម៉ោញ ដូរ ចឹក ចាយ ដាក់ ឡាក់ យ៉ា ម៉។ កាណាង ចាយ ណោះ ទី សាប៊ូ បោផ្លូវ ក្លាំង ខា ខាក់។ អង់កាន់ ណោះ គុកល់ ចាយ កេះ ណោះ ជ្រោ សាប៊ូ បោផ្លូវ ពឹង កល់ យីស៊ូ។

៤ ទី ប៉ាណូស បក់ អន់ដា អ្នែ រណោះ បុច អឹក កា អែ ពូ កាប លូ គូប ពូ ផា «ញើ តិម តាំងខាត អា!

៥ ផា ប្រូ អ្សក់ លៀន ម៉ៃ ចឹង ទី ៣០០ កាក់ * កេះណោះ អ្សក់ លៀន ណោះ ជែក អន់ កា ម្នត ថុក ញើក អ្ន ដាក់ កា ញើ!» ពូ កា កាប កា អង់កាន់ ណោះ ខាក់។

* ១៤:៥ ១៤:៥ កាក់ ញើក គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រ័ត គុល ម៉ោញ ដាវ។

៦ យីស៊ូ កាប ជា «អន់ អើ ប្រគំ តាម ពុត អើ ពិ! ញ៉ា ត្រគំ អន់ដីស អ្នែ ណាំង សារ លូ អើ! អើ ប្រគំ សារ ដាក់ អន់ កា អាញ។»

៧ ម្ចត ថុក ញ៉ាក អ្នែ លូ អន់ដីស លើយ។ ជា អន់ដីស បិច អន់ កាណាត់ ញ៉ា កា អន់ខែ ដាវ ចំ កា ទី ហះកា អាញ ចឹង អ្នែ លូ អន់ដីស លើយ អុះ។

៨ ណាង អា ប្រគំ តាម អើ អ្នែ ប្រគំ។ អើ ឡាប សាប៊ូ ណាំហម អន់ កា អាញ ភៀ ទ្រៀម សាំ រ៉ាប់ កា ប៉ាទ្រូ អាញ អន់ទ្រួល។

៩ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ត្រឹប ចារ ពូ ចាក រ៉ះ ឡឹង សារ ដាក់ ឡឹង ប្រ្រះ ពឹង អង់ កក់ តេះ អា ពូ កា ចឹង រ៉ះ ឡឹង សារ អើ ប្រគំ អា ដេល ភៀ កាចាំង កា អើ»។

១០ កេះណោះ យូដៈ អ៊ីសាការីយ៉ុត ឡាក់ សីះ យីស៊ូ កាណាង កាំឡាំង ១២ ដូរ ណោះ ដេល អើ ឡាក់ កាប លូ ម្ចត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រះ ភៀ ចឹង ជិន ពូ រ៉ុប យីស៊ូ។

១១ កេះ អន់ខែ កាំប៉ាំង សារ អើ រ៉ះ ណោះ កេះ អន់ខែ ហោក ខាក់ អន់ខែ សាញ៉ា ជា ចឹង អន់ លៀន កា ខា អើ រ៉ះ ណោះ។ យូដៈ កា ណាំង ទ្រង ភៀ ជិន ពូ រ៉ុប យីស៊ូ។

សារ យីស៊ូ ប្រគំ ប៊ុន ទ្រួង អន់ខូ លូ ម្ចត សីះ

១២ ដាវ ប៉ាន់ដា ពូ ម្ចត ប៊ុន ណុំ ប៉ាំង ឡាក់តាំង ណោះ ពូ កា កោះ ចៀម អៀង សាំរ៉ាប់ សា ប្រគំ ប៊ុន ទ្រួង។ ម្ចត សីះ យីស៊ូ អំបញ្ច អើ ជា «ណោយូ ប៉ាត់ ចំ អីស យីត ចឹង អន់ ញីន ទ្រៀម ប្រគំ ប៊ុន ទ្រួង អា វ៉ះ?»

១៣ យីស៊ូ ប្រើ សីះ ពៀរ ចាក លូ អន់តត់ ជា «ហត់ អន់ដីស ចាក ឡាក់ ប៉ាត់ មៀង យេរូសាឡឹម តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង ប៉ាត់ កាម៉ាក់ ម៉ោញ ដូរ គយ ព្រើយ ទៀក។ អ្យត់ ចាក ពូយ អើ ណោះ ហង។»

១៤ ជា អើ ម្ចត ពឹង ហី ចំ ត្រគំ អំបញ្ច លូ តាំងឡាក់ ហី ណោះ ជា "ណោយូ ញីន អំបញ្ច ជា ពឹង កាណាង ចំ អើ ចឹង ត្រគំ ប្រគំ ប៊ុន ទ្រួង សា សាណា លូ ម្ចត សីះ?"

១៥ ណោះ តាំងឡាក់ ហី ចឹង តាំបាង អន់ កាណាង តីស ម៉ោញ ពឹង ចាំងហីត ឡាក់ ទី ឃៀង ខង ទ្រៀម កេះ។ អ្យត់ អន់ដីស ទ្រៀម សាណា សាណាត កា ពិន ពឹង កាណាង ហី ណោះ ហង»។

១៦ កេះណោះ ម្ចត សីះ ចាក ឡាក់ ប៉ាត់ មៀង បំបំ ឡាក់ កា យីស៊ូ ទី រ៉ះ កា អន់ខែ តាទីច ហង។ អន់ ខែ កា ទ្រៀម សាណា សាណាត សាំរ៉ាប់ ប៊ុន ទ្រួង ហះ ណោះ ហង។

១៧ ប៉ាត់ កាដាច យីស៊ូ ពិះ ទីល លូ ម្ចត សីះ អើ ១២ ដូរ។

១៨ ផៈ យីស៊ូ អ្នែ សា សាណា អន់ខូ លូ ម្ចត សីះ ណោះ អើ កាប ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ម៉ោញ ដូរ ពឹង កាំឡាំង ពិន សា អា ចឹង ណាំផា ពូ ពិះ រ៉ុប អាញ»។

១៩ ម្ចត សីះ កាតាំង នីណោះ អន់ខែ អុក ពុត ខាក់។ អន់ខែ រឹង អំបញ្ច យីស៊ូ កេះ ម៉ោញ។ ជា «អ្នែ ត្រគំ អាញ ដេល តះ?»

២០ អើ តើល រ៉ះ កា អន់ខែ ជា «អើ ណោះ អ្នែ ពឹង កាំឡាំង អន់ដីស ១២ ដូរ អា ដេល យី ម៉ោញ ដូរ ឡាក់ អ្នែ តាត់ សា ណុំ ប៉ាំង ពឹង គូម អន់ខូ លូ អាញ អា ហង។»

២១ ប៉ាណូស អាញ ត្រគំ តៅ ត្រគំ ឡាក់ កា ច្រាត់ រ៉ះ កាណាង ផាបំ ប៉ានីន ប្រ្រះ ពៃ ហង។ ហះ កា ប៉ាណូស ឡាក់ ណាំផា ពូ រ៉ុប អាញ ចឹង ប៉ាណាប ខាក់ ជា អ្នែ ទី កើត ពៃ ណោះ ដាក់ លីន សាំ រ៉ាប់ អើ»។

២២ ផេះ អន់ខែ ឆៃ សា ណោះ យីស៊ូ អ្យក់ ណាំ បាំង ប៉ានេ ប្រ្លឹះ កេះណោះ គុ ដែក អន់ កា សីះ អើ ទីប កាប ជា «សា ពិ ! អា ហង ឡាកោ បាំងឡៃ អាញ»។

២៣ កេះណោះ អើ អ្យក់ ចឹក ពៀង តាពៃ ប្លៃ អង់កាច លូ ប៉ានេ ប្រ្លឹះ កេះណោះ អន់ទីប អន់ កា ម្មត សីះ អែត ទិខូ។

២៤ យីស៊ូ កាប លូ អន់ខែ ជា «អា ហង ជាម អាញ ឡាក់ ជាម សាំរ៉ាប់ ប្រឹក្តី សារ សាញ៉ា វែវ ពុត ឡាក់ ប្រ្លឹះ ទី សាញ៉ា លូ ប៉ាសុន អើ។ ជាម អាញ ហ្វរ ឡាច់ សាំរ៉ាប់ ប៉ាណូស អៀង ដូរ ភៀ រឹះកះ ប៉ារម ពូ លូ ប្រ្លឹះ។

២៥ អាញ រឹះ កា អន់ដីស តាទីច ជា អាញ ចឹង អូ ទី អែត តាពៃ ប្លៃ អង់កាច អា ណារ៉ូ ហង។ ក្បា គ់ អែត ឆើយ តាពៃ ប្លៃ អង់កាច ណារ ប៉ាត់ ដាវ ប្រ្លឹះ បិកកាតយី រាំងហៃ រាំងខ្យា ទៀ ណារ៉ូ។

២៦ កេះណោះ អន់ខែ ប្រឹក្តី អញសើ ប៉ានេ ប្រ្លឹះ។

ឡែង ឡឹង ណោះ យីស៊ូ ចាក ហារ ពីង ប៉ានិម តើម អូលេវ លូ ម្មត សីះ អើ។

២៧ កេះណោះ អើ រឹះ កា អន់ខែ ជា «អន់ដីស ទិខូ ចឹង សាតាក់ អ្នត អាញ ឡាក់ កា ច្រាត់ រឹះ កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ពៃ ផាះ

"អាញ ចឹង កោះ អ្នត បក់ រង ចៀម

ណោះ ចៀម ចឹង សាតាក់ តាប្រឹះ តាប្រើង ហង"។†

២៨ ហះកា ប៉ាត់ ប្រ្លឹះ តាត់ អង់រីស សីត អាញ កេះ អាញ ចឹង ឡាក់ ប៉ាត់ ខេត កាលីឡេ អន់ទ្រួល ឡឹង អន់ដីស»។

២៩ ពេត្រុះ រឹះ ជា «យីះ កាំឡាំង ទិខូ អ្នត អីស កាតាម អាញ អូ អ្នត អីស អុះ»។

៣០ យីស៊ូ រឹះ កា ពេត្រុះ ជា «អាញ រឹះ កា អីស តាទីច ជា ម៉ាង អា ហង អន់ទ្រួល ឡឹង អ្សរ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៣១ ហះកា ពេត្រុះ ខំ ប៉ាតែក ជា «យីះ អាញ ត្រត់ តៅ អន់ខូ លូ អីស កាតាម កា អាញ អូ ប៉ាតែក ជា អូ អន់ហ្គាល់ អីស អុះ»។ កាំឡាំង សីះ អន់ទៀតៗ កា កាប រឹះ ឡាក់ កា ពេត្រុះ និះទៅ ដេល។

សារ យីស៊ូ ម៉ន់ ឡោម ប្រ្លឹះ ឆៃ ប៉ាត់ កេតសេម៉ានី

៣២ កេះណោះ យីស៊ូ ចាក ទីល ចារ ម៉ោញ សិច កេតសេម៉ានី អន់ខូ លូ សីះ អើ។ អើ រឹះ កា សីះ អើ ជា «អន់ដីស ឆៃ កូម អាញ ហះ អា ហង ក្បាត់ អាញ ម៉ន់ ហិ»។

៣៣ អើ ជៀក ពេត្រុះ យ៉ាកុប លូ យូហាន ឡាក់ ពូយ អើ។ ផេះ ណោះ អើ កាខរ់ ណូស លូ កា ដុក កាដុល តាំ ពុត ខាក់។

៣៤ យីស៊ូ កាប លូ ម្មត ប៉ែង ដូរ ណោះ ជា «អាញ អុក ពុត ខាក់ បើត ចឹង តៅ ហង។ អ្យក់ អន់ ដីស ឆៃ ក្បាត់ ហះ អា លូ ឡាក់ ឡាកោ»។

៣៥ យីស៊ូ ចាក ប៉ាត់ ម៉ាត់ បើត កេះណោះ កាដាប ទិះ តេះ ម៉ន់ ឡោម ប៉រ ហះ ប្រ្លឹះ អន់ អើ រ៉ាវ៉ា ចំ ឡឹង សារ ចុនចៃ ណោះ ជា អូ ប្រឹក្តី ទី។

៣៦ អើ កាប ជា «ពី អី ពី ! សារ ញ៉ា កា អីស អូ ប្រឹក្តី ដោះ ប៉រ អីស អ្យក់ ឡាច់ សារ ថុក ប៉ា ណាប អា ឆៃ ឡឹង អាញ ណើ ហះកា ដៃ ប្រឹក្តី ពូយ ពុត អាញ ប៉រ ប្រឹក្តី ពូយ ពុត អីស ទៅ»។

† ១៤:២៧ ១៤:២៧ សារ អា ឡាច់ ឡឹង សាករី ១៣:៧។ † ១៤:៣៦ ១៤:៣៦ សារ ថុក ប៉ាណាប អា ព្រឹត គុល «ចក អា»។

៣៧ កេះណោះ យីស៊ី វីល សីត ប៉ាក់ ចារ ម្នួត សីះ ប៉ែង ដូរ ប៉ប័ អន់ខៃ ផះ តែប ហ្នាក់ អើ កាប កា ពេត្រុះ ផា «ស៊ីម៉ូន! ញ៉ា ត្រុត អន់ដីស តែប នីអៀ? អ្នែ ក្បាក់ ម៉ោញ មង បើត អូ អូ ប?

៣៨ ហត់ ក្បាក់ លូ ម៉ង់ អើ ប្រ្រៈ ភៀ ប៉ាក់ ទី សារ ឡាំបាក ណោះ អន់ដីស ចឹង អូ ប្រ្រឹក យច អុះ។ យ្រៈ ពុត ពៀក ប៊ូច ប្រឹក សារ ដាក់ កេះ កាតាម ហះកា ឡាកោ ប៉ាំងឡៃ ប្រឹក អូ អូ អុះ»។

៣៩ អើ កា ចាក ឡាច់ ម៉ង់ ណាំង ឡោម ប្រ្រៈ ណារ៉ូ អើ កាប សារ ទៅ ណោះ ហង។

៤០ អើ សីត ប៉ាក់ ម្នួត សីះ ណារ៉ូ ប៉ប័ អន់ខៃ ហ្នាក់ តែប វ៉ាដាប់ ណារ៉ូ ខង អន់ខៃ កាភី តែប កេង ខាក់ អូ ដាម វ៉ាល ម៉ាត់។ អន់ខៃ អូ អូ ចឹង តើល យីស៊ី នីតម អុះ។

៤១ យីស៊ី វីល ឡាំ ប៉ាក់ ចារ ម្នួត សីះ លឹក ទី ប៉ែង ណោះ អើ កាប ផា «ញ៉ា អន់ដីស អ្នែ តែប ហ្នាក់ ស្រែល ឆីអៀ? បត់ ហង អន់ដីស តែប ណោះ។ ទីល មង ពូ ត្រុត រ៉ុប ប៉ាណូស អាញ ជីន អន់ កា ម្នួត អូ ដាក់ កេះ។

៤២ អ្នែ ឡុត ពិ ពិន ចាក ហៃ តោ បក់ ណាំផា ពូ ពិះ រ៉ុប អាញ អើ ក្បាម ចឹង ទីល ហង»។

សារ ពូ ឡាំ រ៉ុប យីស៊ី

៤៣ ផះ យីស៊ី អ្នែ កាកាប ផាឌី យូដះ ពិះ ទីល។ អើ ណោះ កា សីះ ពឹង កាំឡាំង សីះ ១២ ដូរ ដេល។ អើ ណាំផា ទីប ម្នួត កាំឡាំង ចឹក ដាវ ចឹក អ៊ឹង ពិះ អន់ខូ លូ អើ។ ម្នួត ណោះ ឡាក់ កាំ ឡាំង ម្នួត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ ក្រាក់ វ៉ាំងហៃ មៀង លូ ណោយ ប៉ាំងហៀន ចាបាប ប្រើ ឡាំ។

៤៤ យូដះ ណាំផា ពូ ឡាំ រ៉ុប យីស៊ី ណោះ អើ ទី សាញ៉ា លូ ពូ ផា «អាញ ចុំ បក់ ចំ បក់ ណោះ ហង យីស៊ី ហត់ រ៉ុប អើ ពិ ត្រុត សាំងកៃ កាខាក់ ជេ អន់ ក្លាស»។

៤៥ សាក់ យូដះ ទីល ប៉ាក់ ណោះ អើ សាឡង់ ពិះ រឹក ប៉ាក់ ចារ យីស៊ី កាប ផា «ណោយ!» កេះ ណោះ ចុំ យីស៊ី។

៤៦ ពូ កា ប៉ាណាំ គូប រ៉ុប យីស៊ី ឡុត។

៤៧ ទី ប៉ាណូស ម៉ោញ ដូរ អ្នែ ក្បាម ណោះ ហ្នាក់ ដាវ កោះ ទុច ម៉ះ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ ម៉ោញ ដូរ កាតាច់ ហ្នា តោរ ម៉ោញ ប៉ែង។

៤៨ យីស៊ី កាប កា ពូ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពិះ រ៉ុប ចឹក ដាវ ចឹក អ៊ឹង នីអៀ?

៤៩ រ៉ុប ដាវ អាញ អ្នែ លូ អន់ដីស ប៉ាក់ ចារ វ៉ាំង វ៉ាម៉ះ ប្រ្រៈ លូ ប៉ាំងហៀន ប៉ា សុន ទី ខូ ដេល ហះកា អន់ដីស អូ រ៉ុប អាញ អុះ។ សារ អា កើត ពិះ ភៀ តាក់ អង់កេះ សារ ទី ប្រាក់ រ៉ះ កាណុង ផាប ប៉ានីរ ប្រ្រៈ ហង»។

៥០ ផះ ណោះ ម្នួត សីះ ទីខូ សាតាក់ អ្នាត យីស៊ី។

៥១ ទី តាតាម ម៉ោញ ដូរ អន់តុក អញស៊ឹង ចាក ពូយ យីស៊ី ពូ កា រ៉ុប ទីប អើ ដេល។

៥២ អើ សាតាក់ អ្នាត អញស៊ឹង ចាក ឡុន សាឡុន។

៥៣ កេះណោះ ពូ អ្នែ ឡាំ យីស៊ី អន់ ប៉ាក់ ហី ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ។ ប៉ាក់ ណោះ ទី ម្នួត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ ទីខូ ទី ម្នួត ក្រាក់ វ៉ាំងហៃ មៀង លូ ម្នួត ណោយ ប៉ាំងហៀន ចាបាប ពិះ តុ គូប សោប។

៥៤ កាប៉ាច់ ពេត្រុះ ចាក ពូយ ហៃ យីស៊ី ឡឹង ចាំងហាយុត ទីល តែង កាណុង ឡាន ហី ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ។ ទីល ប៉ាក់ ណោះ អើ ម៉ុត អញដូរ អុញ លូ ម្នួត ញ៉ាម ហី។

៥៥ ម្ចាស់ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន លូ ម្ចាស់ ពិកសា វ៉ាតិសៗ ទិដ្ឋ យីត ណាំង ផាញ៉ាន ច្រោម យីស៊ី ភ្លើ ទី ទ្រុង ចឹង ប៉ាន់តោ អើ ហះកា អន់ខៃ ណាំង សារ យថ ត្រត់ ប៉ាន់តោ អើ អូ បប័ សាអូះ។

៥៦ ទី កាំឡាំង អៀង ដូរ កាប តាំព្នង ភង យីស៊ី ហះកា សារ អន់ខៃ កាប ណោះ អូ ត្រត់ គូប សោប អុះ។

៥៧ ទី បក់ អន់ដា អូរ អន់តាវ កាប ព្នង ភង យីស៊ី ផា

៥៨ «ញីន កាតាំង ប៉ាណូស អា កាប ផា "អាញ ចឹង យ៉ះ អ្នាត រោង វ៉ាម៉ះ ឡាក់ ប្រឹត លូ តី ប៉ាណូស កេះណោះ រាំងរាំង ប៉ែង ដាវ អាញ ចឹង ប្រឹត រោង វ៉ាម៉ះ ម៉ោញ ណារ ឡាក់ អូ ត្រត់ ប្រឹត លូ តី ប៉ាណូស អុះ"»។

៥៩ យ៉ះ ទី សារ កាប នែវ អា ហះកា សារ ណោះ អែ អូ ត្រត់ គូប សោប ទៅ។

៦០ ផះ ណោះ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន អូរ អន់តាវ ហះ ម៉ាត់ កាំឡាំង អំបញ្ជ យីស៊ី ផា «ញ៉ា ត្រត់ អីស អូ តើល ពូ កាប ច្រោម អីស អា?»

៦១ យីស៊ី អែ ងើប អូ កាប អុះ។ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន ណោះ អំបញ្ជ ណារ ផា «នីចម អីស អា ហង ប គន តាម បង្រៀន បិកកាតយ ឡាក់ អើ រឺស អន់ ប្រឹត សាដាច់?»

៦២ យីស៊ី តើល ផា «អាញ អា ហង។ អន់ដីស ចឹង បប័ ប៉ាណូស អាញ អែ តែង សាម៉ា បង្រៀន ឡាក់ ទី អំវាញ អីញ លូ ចាក ពីង ប្លែង កាម៉ល់ S»។

៦៣-៦៤ កាតាំង យីស៊ី ផា នីណោះ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន កា ហើក អាវ អើ ទៅ កេះណោះ កាប ផា «អន់ដីស ទិដ្ឋ កាតាំង កេះ អើ កាប ផាម៉ាត បង្រៀន បិកកាតយ។ ពិន អូតងកាន ណាំង ផា ញ៉ាន ណារ ហង។ នីចម អន់ដីស ចឹង យីត ប្រឹត?» ពូ កា តាត់ស៊ិន អន់ ប៉ាន់តោ អ្នាត យីស៊ី។

៦៥ បក់ អន់ដា កាសុះ ទៀក ពីរ ពីង យីស៊ី។ ពូ សាក្តី ម៉ាត់ អើ កេះណោះ ដាល អើ លូ អំបញ្ជ ផា «ទ្វង ហៃ ព្យើ ពិត អីស?» កេះណោះ អន់ខៃ ជិន អើ អន់ កា ម្ចាត ញ៉ាម ហី ពូ តាពយ គៀងតោរ អើ ណារ។

៦៦ ផះ ពេត្រុះ អែ រឡាន ហី ណោះ ទី ទុច អង់កាន់ ម៉ះ ម៉ែត ក្រាត់ វ៉ាម៉ះ បង្រៀន ម៉ោញ ដូរ ពីរ ទីល។

៦៧ អើ បប័ ពេត្រុះ ផះ អែ អញ្ជដូរ អុញ។ អើ ប៉ាញចាក់ ហៃ កាខាក់ កេះណោះ កាប ផា «អីស អា កា គូប យីស៊ី តេះ ណាសាវែត ដេល!»

៦៨ ហះកា ពេត្រុះ ប៉ាតែក ផា «អាញ អូ អន់ហ្គាល់ អើ អុះ! អាញ អូ ហ្លង់ អុះ អូ កា អីស បិច កាប ឡឹង សារ ញ៉ា ណោះ»។ ពេត្រុះ អូរ ឡាច់ ឡឹង ណោះ ចាក ឡាច់ តែង ឡឹង អែ ហះ អំបារ រ៉ាបិង។*

៦៩ ទុច អង់កាន់ ណោះ បប័ ពេត្រុះ អែ ហះ ណោះ អើ កា រះ លូ កាំឡាំង អែ រណោះ ណារ ផា «ប៉ាណូស ណោះ កា គូប យីស៊ី ដេល!»

៧០ ពេត្រុះ ប៉ាតែក ណារ។ ម៉ោញ ទ្រ ឡឹង ណោះ ទី កាំឡាំង បក់ អែ រណោះ កាប កា ពេត្រុះ ផា «អីស អា កា គូប យីស៊ី ដេល ហង ខង អីស កា ពីរ ឡឹង ខេត កាលីឡេ ដេល»។

៧១ ពេត្រុះ តើល លូ ម៉ត់ ផា «ផា អាញ កាប ព្នង អន់ បង្រៀន ចែត ថូត អាញ កាតាម! អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ ឡាក់»។

S ១៤:៦២ ១៤:៦២ បប័ ហៃ ដានីអែល ៧:១៣-១៤។ * ១៤:៦៨ ១៤:៦៨ ហ្វា ពូ ត្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ផះ ណោះ អូរ អេត។

៧២ ជាឌី អ្សិវ អោត លឹក ទី ពៀរ ផ្ទះ ណោះ អើ កាចាំង កា ប៉ានីរ យីស៊ូ រ៉ះ កា អើ ជា «អន់ទ្រួល ឡឹង អ្សិវ អោត លឹក ទី ពៀរ អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។ ណោះ ហង ពេត្រះ កា ញ៉ា។

១៥

សារ ពូជីន យីស៊ូ អន់ ប៉ាត់ រតី ពីឡាត

១ តារ កាំលី មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូម លូ មូត ក្រាត់ រ៉ាងហៃ មៀង លូ មូត ណែយូ ប៉ាង ហៀន ចាបាប លូ កាំឡាំង មូត ពីកសា រ៉ាតីសៗ ទិខ្ល។ ពូ កត់ ចត់ យីស៊ូ អ្សក់ ឡា ជីន ប៉ាត់ រតី ពីឡាត *។

២ រតី ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុនសាត អ៊ីស្រាអែល?» យីស៊ូ តើល អើ ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»†។

៣ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ អន់ខែ ច្រោម យីស៊ូ អៀង សារ។

៤ រតី ពីឡាត អំបញ្ច យីស៊ូ ម៉ោញ ទង ណារ៉ូ ជា «ញ៉ា ត្រត់ អីស អូ តើល ពូ សាអូរៈ នីអៀ? អីស អូ កាតាំង ប ពូ កាប ច្រោម អីស អៀង កាខាក់ អា?»

៥ យីស៊ូ សាអូរៈ អូ តើល ពូ អុះ ណោះ ហង ប្រតី អន់ កា រតី ពីឡាត ញម ខាក់។

៦ រ៉ប សាណាំ រ៉ាងរ៉ាង ប្រតី ប៊ុន ទ្រូង រតី ពីឡាត យើយ រ៉ុស ឡើយ ប៉ាណូស ត្រត់ ថូត ម៉ោញ ដូរ ពូយ មូត ប៉ាសុន ប៉រ។

៧ ទី កាម៉ាក់ ម៉ោញ ដូរ សិច បារ៉ាបៈ ត្រត់ ថូត អន់ខូ លូ មូត កាំឡាំង ប្រតី ប៉ាត់តារ៉ាត់ អន់ខែ ប៉ាន់តោ ពូ ផ្ទះ រ៉ាងរ៉ាង អន់ខែ ប្រតី ប៉ាត់តារ៉ាត់។

៨ កាំឡាំង ប៉ាសុន អៀង ដូរ ប៉ាណាំ គូប ឡា ប៉ាត់ រតី ពីឡាត ប៉រ អើ ឡើយ ប៉ាណូស ត្រត់ ថូត ម៉ោញ ដូរ តាម តាឡាប អើ យើយ ប្រតី រ៉ប សាណាំ។

៩ រតី ពីឡាត អំបញ្ច មូត ប៉ាសុន ជា «នីចម អន់ដីស បិច កា អាញ ឡើយ សាដាច់ សុនសាត អ៊ី ស្រាអែល អា ប?»

១០ អើ អំបញ្ច នីណោះ ញន អើ អូ អន់តត់ ជា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ រ៉ប យីស៊ូ ជីន ប៉ាត់ អើ ញន អន់ខែ សាណាំង។

១១ ហះកា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ ប៉ាណាំ គូប ឡាច់ ប៉ាញសុះ កាំឡាំង ប៉ាសុន ប្រើ ពូ ប៉រ ហះ រតី ពីឡាត រ៉ុស ឡើយ បារ៉ាបៈ។

១២ រតី ពីឡាត អំបញ្ច កាំឡាំង ប៉ាសុន ម៉ោញ ទង ណារ៉ូ ជា «ផា នីណោះ អន់ដីស បិច កា អាញ ប្រតី នីចម កា ប៉ាណូស អន់ដីស ជា សាដាច់ អ៊ីស្រាអែល អា?»

១៣ ពូ ស្រែក ជា «ប៉ង អើ ពីង អ៊ីង គីង ពី!»

១៤ រតី ពីឡាត អំបញ្ច ណារ៉ូ «ប៉ាណូស អា ទី ប្រតី យច ញ៉ា?» ហះកា អន់ខែ តើល ហឹង ម៉ែ ខាក់ ជា «ប៉ង អើ ពីង អ៊ីង គីង ពី!»

១៥ រតី ពីឡាត បិច កា ប៉ាសុន ប៉ាញ ពុត អើ កា រ៉ុស ឡើយ បារ៉ាបៈ។ អើ ប្រើ ពូ អ្សក់ កាសៃ ប្លៃ ម៉ាត់ ពីត សាប៉ាត យីស៊ូ កេះណោះ អើ អន់ ពូ អ្សក់ ឡា ប៉ង ពីង អ៊ីង គីង។

* ១៥:១ ១៥:១ រតី ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត អើ សុនសាត រ៉ុម។ † ១៥:២ ១៥:២ «ត្រត់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

សារ ពូ អ្យក់ យីស៊ូ ឡាំ ប៉ង់ ពីង អ៊ឹង គីង

១៦ ម្នក តាហាន អ្យក់ ឡាំ យីស៊ូ អន់ ប៉ាក់ ឡាន ហី ម៉ែត រ៉ាំងហៃ ខេត កេះណោះ អើ ម្នក តាហាន ពីរ ទីខ្លួ។

១៧ ពូ អ្យក់ អារ នែរ ណាំអិត តាក់ អំពៀត អើ កេះណោះ អ្យក់ សាលៀ រ៉ាំងគួង ប្រឹក្សី ឡាក់ កាម្នក សាដាច់ តាក់ អន់តល់ ពីង កល់ អើ។

១៨ ពូ ប៉ាណាំ គួប តាក់ អំប្រឹក្សី កាំរ៉ុប ជា «ប៉រ កាំរ៉ុប សាំប៉ៈ សាដាច់ សុនសាត អ៊ីស្រាអែល !»

១៩ ពូ អ្យក់ ប្រើ ពីត សាប្លាត អើ ពីង កល់ លូ កាសុះ ទៀក ពីរ ពីង អើ កេះណោះ ពូ ជន តាកុល ប៉ាឡែរ កាំរ៉ុប សាំប៉ៈ អើ។

២០ កេះ ពូ ប៉ាឡែរ ប៉ាំងប្រាល់ កា អើ ពូ រ៉ីស ឡាច់ អារ នែរ ណាំអិត កេះណោះ ពូ អ្យក់ អារ អើ ទៅ តាក់ អំពៀត អើ ណារ៉ុ។ កេះណោះ ពូ អ្យក់ អើ ឡាំ ប៉ង់ ពីង អ៊ឹង គីង។

២១ ផះ ណោះ ទី កាម៉ាក់ មៀង គីនែន ម៉ៅញ ដូរ ចាក ម៉ុត ពីង មៀង យេរូសាឡឹម ពូ រ៉ុប ប៉ាំងខំ អើ អន់ គយ អ៊ឹង គីង ពូ ចឹង ប៉ង់ យីស៊ូ។ កាម៉ាក់ ណោះ សិច ស៊ីម៉ូន គន អើ សិច អាលេកសាន គ្រុះ លូ រូតូស។

២២ ពូ អ្យក់ ឡាំ យីស៊ូ ទីល ចារ កុលកុថា (ព្រៃ ផា «ប៉ានីម កាន់តឹង កល់»)។

២៣ ពូ អ្យក់ តាពៃ ថ្លៃ អង់កាច ឡាយ លូ អន់ហ្គាំ កៀ ជែ អន់ អិត អន់ កា យីស៊ូ អែត ហះកា អើ អូ ចៃ អែត អុះ។

២៤ ម្នក តាហាន ប៉ង់ យីស៊ូ ពីង អ៊ឹង គីង កេះណោះ អ្យក់ ខោ អារ អើ រ៉ុប កាប៉ាច កៀ ចឹង អុ អន់ តត់ ផា ចឹង ទី កា ពៀ ខោ អារ ណោះ។

២៥ ពូ ប៉ង់ យីស៊ូ មង អញស៊ីន កាំលី។

២៦ ពូ ប្រាត់ ពីង ប៉ាតាក់ រ៉ះ ឡឹង សារ ពូ ប៉ង់ យីស៊ូ ផា «សាដាច់ សុនសាត អ៊ីស្រាអែល»។

២៧-២៨ ពូ កា ប៉ង់ ប៉ាណូស អន់តុង ពៀរ ដូរ សានែង អើ ដេល។ ម៉ៅញ ដូរ អ៊ែ តែង សាម៉ា អើ ម៉ៅញ ដូរ ណារ៉ុ អ៊ែ តែង សាំងអៀ។ †

២៩ កាំឡាំង ចាក ណោះ ពូ កាប ប៉ាឡែរ កា យីស៊ូ ទីប ដាងរ កល់ កា អើ លូ កាប ផា «ញ៉ា អីស ផា ចឹង យ៉ះ រោង រ៉ាម៉ះ ប្រ្លៈ កេះណោះ ប្រឹក្សី ណារ៉ុ ដឹង ប៉ង់ ដាវ !

៣០ ញ៉ា អូ តាឡេះ ឡាកោ អីស ទៅ ជីរ ឡឹង អ៊ឹង គីង អា !»

៣១ ចានែក ម្នក ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លៈ លូ ម្នក ណោយ ប៉ាំងហៀន ចាបាប អន់ខែ កា កាប ប៉ាឡែរ កា យីស៊ូ ដេល។ អន់ខែ កាប លូ គួប ផា «អើ ទី តង់ ពូ អន់ទៀតៗ អៀង ហះកា អើ អូ អូ តង់ ឡាកោ ទៅ អុះ។

៣២ អី ប៉ាណូស បក់ ប្រ្លៈ រ៉េស អន់ ប្រឹក្សី សាដាច់ អ៊ីស្រាអែល ហត់ ជីរ ឡឹង អ៊ឹង គីង កិញអៀ ហៃ ម៉ាត់ ញីន ប៉ប លូ សៀ ដេល។ ម្នក បក់ ពូ ប៉ង់ អន់ខុ លូ យីស៊ូ កា កាប បីដាយ កា អើ និះ ទៅ ដេល។

៣៣ ផះ កាដាវ ប៉ង់ សាន់តាតី ផាឌី ប្លែង ម៉ាម៉ាំង ត្លិប ទីប ប៉ាថេត ណោះ ទីល មង ប៉ង់ កាដាច។

៣៤ រ៉ាំងរ៉ាំង មង ប៉ង់ ណោះ យីស៊ូ កា ស្រែក ម៉ៃ ផា «អេឡាយ អេឡាយ ឡាម៉ា សាបាច់ ថា នី ?» ព្រៃ ផា «អី ប្រ្លៈ ! ប្រ្លៈ អាញ អើ ! ញ៉ា ត្រក់ អីស អ្នក អាញ នីអៀ ?»

† ១៥:២៧-២៨ ១៥:២៧-២៨ ហ្វា ពូ ប្រាត់ លូ គី ម៉ៅញ ចំលួន ផែម ប៉ានីរ ផាះ សារ អា កើត ពីរ ត្រក់ ឡាក់ ទី ប្រាត់ រ៉ះ កាណុង ដាប ប៉ានីរ ប្រ្លៈ ផា «ពូ ចឹង យ៉ាប អើ អន់ខុ លូ ប៉ាណូស ប្រឹក្សី យច ចាបាប»។

៣៥ ទី បក់ អន់ដា អ្នក ក្បាម រណោះ កាតាំង អែរ កាប នីណោះ ពូ ផា «អ្យត៍ អ៊ុះ! កាតាំង ប អែរ អែរ រត៍ អេលីយ៉ា ហង ណោះ!»

៣៦ ទី ប៉ាណូស ម៉ោញ ដូរ សាតាក់ ឡា អ្យក់ បឹង សាអ្យាំង ឡក ពីង ទៀក អ្យក ទ្រែម ពីង ឡា ណាច អ្នឹង អន់ទីប អន់ កា យីស៊ូ អ្យប លូ កាប ផា «អញ្ចា ហៃ លូង! រត៍ អេលីយ៉ា ជីរ តង តា ឡោះ ឡាច់ អែរ ឡឹង អ្នឹង គីង តាទីច ប?»

៣៧ កាប៉ាច់ យីស៊ូ ស្រែក តុត ម៉ែ ខាក់ កេះណោះ កាតាច់ កាសែ តាំងហើម តោ ឡូត។

៣៨ ផះ ណោះ កាណាត់ បុង កាណុង ពីង រោង រ៉ាម៉ះ ប្រ្រះ តាហើក បុត ឡឹង កាំបាំង ទីល អន់ តេរ៍។

៣៩ ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូរ អ្នែ អន់តារ ហៃ តែង ម៉ាត់ យីស៊ូ អែរ បប យីស៊ូ តោ នី ណោះ អែរ កាប ផា «ប៉ាណូស អា គន ប្រ្រះ បិកកាតយ តាទីច វេ!»

៤០ ទី មូត អង់កាន់ អន់តារ ហៃ យីស៊ូ ឡឹង ចាំងហាយុត ដេល។ ពីង កាំឡាំង មូត អង់កាន់ ណោះ ទី ម៉ារី ឡឹង ស្រុក ម៉ាដាឡា ទី ម៉ារី ឡាក់ មើត យ៉ាកុប ចិ លូ យូសេ លូ ទី សាឡូមេ អន់ដា ដេល។

៤១ មូត អង់កាន់ ណោះ តាឡាប ពូយ តង ប្រ័ត ង៉ារ កា យីស៊ូ ឡឹង ខេត កាលីឡេ រែ កេះ។ ទី មូត អង់កាន់ អន់ទៀតៗ អៀង ណារ៉ូ ហារ ប៉ាក់ មៀង យេរូសាឡឹម អន់ខូ លូ យីស៊ូ ដេល។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៤២ ង៉ារ ណោះ ត្រត់ ផះ ពូ ទ្រៀម អន់ទ្រូល ចឹង ទីល ង៉ារ ពូ រ៉ាឡូរ។ ង៉ាច ណោះ

៤៣ ទី ប៉ាណូស ឡឹង ស្រុក អាវ៉ាម៉ាចេ ម៉ោញ ដូរ សិច យូសែប អែរ ខិន ឡាក់ ប៉ាក់ រត៍ ពីឡាត បរ អ្យក់ ប៉ាទ្រូ យីស៊ូ។ រត៍ យូសែប ណោះ អែរ ឡាក់ ប៉ាណូស ដាត់ អ្នែ កាណុង ក្រុំ ពីកសា រ៉ា តិសៗ។ អែរ កា អ្នែ ក្បាត់ ប្រ្រះ ពីរ រាំងហៃ រាំងខ្យា ដេល។

៤៤ រត៍ ពីឡាត ញម ខាក់ ផះ អែរ អ្ន អន់តត់ ផា យីស៊ូ តោ កេះ នីណោះ។ អែរ អែរ ម៉ែត តាហាន ពីរ អំបញ កៀ បិច អ្ន អន់តត់ ផា យីស៊ូ តោ កេះ ប។

៤៥ កេះ តាហាន រះ កា អែរ កេះ ណោះ អែរ អន់ រត៍ យូសែប អ្យក់ ប៉ាទ្រូ យីស៊ូ។

៤៦ រត៍ យូសែប តាច់ កាណាត់ បាក ដាត់ៗ អែរ អ្យក់ ជីរ ប៉ាទ្រូ យីស៊ូ ឡឹង អ្នឹង គីង ទ្រែម កេះ ណោះ អែរ អ្យក់ ឡាក់ តប់ កាណុង រ៉ុង អំហ្គោ ម៉ោញ ឡាក់ ចារ ពូ ប្រ័ត កៀ តប់ ប៉ាទ្រូ។ កេះ តប់ អែរ តាហាល អំហ្គោ តិស ម៉ោញ កាត្រឹក អំបារ រ៉ុង ណោះ។

៤៧ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី ឡាក់ មើត យូសេ ពីរ ហៃ ចារ តប់ ប៉ាទ្រូ យីស៊ូ ដេល។

១៦

សារ យីស៊ូ រ៉ុស សិក ណារ៉ូ

១ ឡែង ឡឹង ង៉ារ រ៉ាឡូរ ណោះ ម៉ារី ឡឹង ស្រុក ម៉ាដាឡា លូ ម៉ារី មើត យ៉ាកុប លូ សាឡូមេ អន់ ដា អន់ខែ តាច់ ឃៀង បោផុរ កៀ ចឹង ឡាប ពីង ប៉ាទ្រូ យីស៊ូ។

២ ទីល កាលី ង៉ារ អាទិត ផះ ង៉ារ ឡាច់ ប្រឹងៗ អន់ខែ ណាផា គូប ឡាក់ ប៉ាក់ រ៉ុង ចារ ពូ តប់ យី ស៊ូ។

៣ ផះ អន់តាន់ អ្នែ ចាក ទ្រែង អន់ខែ កាកាប អំបញ គូប ផា «ទី រឿ ចឹង តាហាល ឡាច់ អំហ្គោ ឡឹង អំបារ រ៉ុង ណោះ កា ពិន?»

៤ កេះណោះ អន់ខែ ងើយ ហៃ ជាឌី ប័ប អំហ្គោ ពូ តាហ្គាល់ ឡាច់ ឡឹង អំប៉ារ រ៉ឹង កេះ។ អំហ្គោ ណោះ តីស ខាក់។

៥ អន់ខែ ម៉ុត ហៃ កាណាង រ៉ឹង ប័ប ប៉ាណូស តាតាម ម៉ោញ ដូរ កាសិប ពៀត ខោ អាវ បាក អង់ ងៃ តែង សាម៉ា។ អន់ខែ អ្នក ខាក់ ឡាច់ ក្លាង។

៦ កាម៉ាក់ ណោះ កាប លូ អន់ខែ ជា «ដៃ អ្នក ហង់! អន់ដីស ពីរ ហៃ យីស៊ូ ឡឹង ស្រុក ណា សាវែត ឡាក់ ពូ ប៉ាន់តោ។ អើ អូ ងៃ ហះ អា កេះ ប្រ្រៃ បិកកាតយ័ តាត់ អង់រ៉ីស សីត អើ កេះ។ ហៃ! ហះ អា ហង់ ចារ ពូ ចែត អើ ពៃ។

៧ ហត់ អន់ដីស សីត រ៉ះ កា ពេត្រុះ លូ កាំឡាំង សីរ ទិឌូ ជា យីស៊ូ ចាក ឡាក់ ប៉ាក់ ខេត កាលីឡេ អន់ទ្រូល ឡឹង អន់ដីស។ ប៉ាក់ ណោះ អន់ដីស ចឹង ប័ប អើ ឡាក់ កា អើ ទី រ៉ះ កា អន់ដីស ផះ អន់ ទ្រូល ពៃ ហង់»។

៨ ម្នត អង់កាន់ ណោះ ប៉ាន់តាន ឡាច់ ឡឹង រ៉ឹង លូ ចាក សាតាក់។ អន់ខែ អ្នក លូ កាខរ ណូស រ៉ាវែត ទីប ឡាកោ។ ញួន អន់ខែ អ្នក ណោះ ហង់ កា ពៀ កា អន់ខែ អូ រ៉ះ អុះ។ *

[៩ យីស៊ូ រ៉ីស សីត ត្រត់ ពីង កាំលី ដាវ អាទិត។ សាត់ ប៉ាន់ជា អើ តាំបាង ឡាកោ អន់ កា ម៉ារី ឡឹង ស្រុក ម៉ាដាឡា ប័ប ឡាក់ អង់កាន់ អើ ទី ទ្រុះ ឡាច់ ប្រ្រៃ បិក ឡឹង អើ តាំប៉ើ ដូរ ផះ អន់ទ្រូល ពៃ។

១០ ម៉ារី ចាក រ៉ះ កា កាំឡាំង ទិឌូ ឡាក់ យើយ ចាក ពូយ យីស៊ូ ផះ ប៉ាន់ជា ពៃ។ ពូ ផះ ងៃ ញ៉ាំ សោក ញ៉ាំ ហ្សឹក រ៉ាប៊ីស កា អើ។

១១ ផះ អន់ខែ កាតាំង ម៉ារី រ៉ះ ជា យីស៊ូ រ៉ីស សីត កេះ លូ ទី ប័ប អើ តិគី អន់ខែ អូ សៀ អុះ។

១២ កេះណោះ យីស៊ូ តាំបាង ឡាកោ អន់ កា សីរ ពៀរ ដូរ ប័ប ផះ អន់ខែ ចាក ឡាច់ ឡឹង មឿង ហះកា ត្រង់ អើ តាង បើត។

១៣ សីរ ពៀរ ដូរ ណោះ កា រ៉ីល សីត រ៉ះ លូ ម្នត សីរ អន់ទៀតៗ ហះកា ពូ ងៃ អូ សៀ អន់ខែ ដេល។

១៤ អន់តីត ឡឹង ណោះ យីស៊ូ តាំបាង ឡាកោ អន់ កា ម្នត សីរ ទី ១១ ដូរ ប័ប ទិឌូ ត្រត់ ផះ អន់ខែ ងៃ សា សាណា។ យីស៊ូ កាប កា អន់ខែ ញួន អន់ខែ កាង កល់ អូ ចៃ សៀ ប៉ានីរ ពូ ឡាក់ ប័ប អើ រ៉ីស សីត។

១៥ យីស៊ូ អន់តត់ ជា «ហត់ ចាក រ៉ះ អន់ កាំឡាំង អង់កក់ តេះ អូ អន់តត់ ទិឌូ ឡឹង សាវ ដាក់ អា។

១៦ ជា បក់ ចំ សៀ លូ ទី អន់ ពូ ប៉ាងហុំ ប្រ្រៃ បិកកាតយ័ ចឹង តង់ បក់ ណោះ ហះកា បក់ ចំ អូ ចៃ សៀ បក់ ណោះ ចឹង ត្រត់ ថូត។

១៧ បក់ ចំ សៀ ចឹង ទី អំរ៉ាញ ប្រ្រៃ ងៃ អន់ខ្ល អន់ខែ ចឹង អូ ទ្រុះ ឡាច់ ប្រ្រៃ បិក ជា រ៉ះ សិច អាញ លូ អូ កាប តាង ឡឹង ពូ † ដេល។

១៨ ផានែរ អន់ខែ រ៉ុប ពីរ លើ អែត កាណាត ប៉ាញីល កាតាម អន់ខែ អូ អីត អូ ប៉ាញីល អុះ។ ជា អន់ខែ មន់ សាប៉ាក់ ប៉ាណូស អីត ប៉ាណូស ណោះ ចឹង ដាក់ ប្រ្រៃ ហង់»។

* ១៦:៨ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ឡាក់ ប្រាត់ អន់ទ្រូល ឡឹង ពូ អូ ទី ១៦:៩-២០ អុះ។ † ១៦:១៧ ១៦:១៧ កាប តាង ឡឹង ពូ ទី ណាំ ពៀរ ម៉ោញ ជា «កាប សុនសាត អន់ទៀតៗ ឡាក់ អូ អូ កាប អន់ទ្រូល» ម៉ោញ ណាវ ជា «កាប គុន បិយ ប្រ្រៃ អូ ត្រត់ កាប ឡាក់ កា ប៉ាណូស»។

១៩ កេះ យីស៊ូ កាប អន់តត់ សារ កេះ ប្រ្លឹះ បិកកាតយ័ កា ប៉ោក ហាវ អ៊ែ ពីង ប្លែង លូ អន់ អ៊ែ អង់ អ៊ែ តែង សាម៉ា អ៊ែ។

២០ មូត សីះ ចាក ឡាំ រីះ សារ ដាត់ កា ពូ គ្រឹប ចារ។ ប្រ្លឹះ បិកកាតយ័ កា អ៊ែ ប្រ្លឹក ដ្ឋារ អន់ ខ្ល លូ អន់ ខ្ល ដេល ទីប ប្រ្លឹក សារ អំរ៉ាញ អ៊ីញ លើយ ភៀ តាំបាង ជា សារ អន់ ខ្ល រីះ ណោះ សារ តាទីច។]

លូកា

ប្រាប់ សារ ដាក់ ឡើង យីស៊ូ

សារ អន់តត់ រ៉ះ

លូកា អើ ប្រឹក្ចី ម៉ូអ្សា អើ សុនសាត ក្រិក អើ អូ អន់ហ្គាល់ យីស៊ូ ញុន ឡាកោ អើ ទៅ អុះ លូ អើ អូ ត្រត់ កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ដេល ហះកា អើ សៀ យីស៊ូ ដេល លូ អើ ប្រឹក្ចី ងារ អន់ខូ លូ រតិ ប៉ូល ផះ រ៉ាំងរ៉ាំង អើ ឡា រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត់ ប៉ាថេត ក្រិក។

លូកា ទី ប្រាប់ សារ កាណុង ផាប់ ប៉ានីរ ប្រ្រឹះ ទី ពៀរ សារ យី ពីង ផាប់ អា រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ ពីង ផាប់ ម៉ោញ ណារ រ៉ះ ឡើង ងារ មូត បក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ អើ អ្យក់ ប៉ាតិ សារ អន់ទៀត ឡាក់ ទី ប្រាប់ រ៉ះ ឡើង សារ យីស៊ូ លូ ប៉ានិត ហៃ កាខាក់ ពូយ ឡាបៀប មូត បក់ ហ្សាំង សាឡាច់ ពីង រ៉ាំងហារ ណោះ។ ពូ យីត ផា លូកា ប្រាប់ សារ ដាក់ ឡើង យីស៊ូ កាណុង ផាប់ អា ផះ រ៉ាំងរ៉ាំង សាណាំ ៦០-៦៥ គ.ស.។

សារ លូកា បិច កា ពូ អូ ហ្គង់

លូកា ប្រាប់ សារ កាណុង ផាប់ អា សាំរ៉ាប់ អន់ សុនសាត អន់ទៀត អាន។ អើ រ៉ះ ឡើង សារ យី ស៊ូ លូ បិច រ៉ះ អន់ ពូ អូ អន់តត់ ផា យីស៊ូ ពីះ កៀ ណាំង លូ តង់ ប៉ាណូស បក់ ហ្សាំង ហៀត។ ម៉ោញ ណារ អើ បិច កា ពូ ហ្គង់ ផា ប៉ាដាក់ ប៉ាលីង ម៉ះ ប្រ្រឹះ បិកកាតយី ប៉ាណាំ យីស៊ូ ឡើង យីស៊ូ មើ កើត លើយ ទិល ងារ អើ តៅ ប៉ាត់ មឿង យេរូសាឡឹម។ ឡាយ ឡើង យីស៊ូ រ៉ីស សិត ប៉ាដាក់ ប៉ាលីង ប្រ្រឹះ ប៉ាណាំ ក្រុំ មូត សៀ ប្រ្រឹះ ប្រើ អន់ខែ ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ លើយ ទិល ស្រុក ញឹក ពីង អង់កក់ តេះ។

លូកា បិច អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ ទី ពុត តាប៉ាប តាប៉ុន ឡាក់ កា ប្រ្រឹះ ទី ពុត តាប៉ាប តាប៉ុន ដេល។ អើ អន់តត់ ប៉ាតោ កា ពូ ដៃ អន់ អ្យក់ យ៉ូ សារ យថ កូប សោប អន់ អូ អ្នា ត ដោះ លូ អូ អ្យក់ ពុត ចែត តង់ មូត បក់ តាបាយ កាសត់ លូ អូ សាឡាក់ អ្នាត កាណាតី ញ៉ាវ ទិណោះ ញុន ហៃ កា យីស៊ូ។ បក់ សៀ យីស៊ូ ត្រត់ អ្យក់ ពុត ចែត ម៉ន់ អើ ប្រ្រឹះ យី កាកាប រ៉ះ សារ លើយ លូ ប្រ្រឹះ ឡាក់ ពី ត្រត់ ទី ពុត ហោក រត់ លើយ ខង ទី ប៉ាដាក់ ប៉ាលីង យីស៊ូ អ្នែ អន់ ខូ លូ ត្រត់ អូ អន់តត់ ផា ប្រ្រឹះ បិកកាតយី តង់ បក់ សៀ កិញអៀ ហង។

ផិនកាន កាណុង សារ លូកា ប្រាប់

- កាប សាត់ ប៉ាន់ដា (១:១-៤)
- កាណើត យូហាន ឡាក់ ប៉ាំងហុំ ពូ លូ កាណើត យីស៊ូ (១:៥-២:៥២)
- សារ យូហាន រ៉ះ (៣:១-២០)
- សារ យីស៊ូ ប្រើ យូហាន ប៉ាំងហុំ លូ សារ អើ អូ ចៃ ប្រឹក្ចី ពូយ ប្រ្រឹះ បីត ប៉ាំងល់ (៣:២១-៤:១៣)
- សារ យីស៊ូ រ៉ះ សារ ដាក់ ឡើង ប្រ្រឹះ ពីង ខេត កាលីឡេ (៤:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡើង ខេត កាលីឡេ ឡាក់ ប៉ាត់ មឿង យេរូសាឡឹម (៩:៥១-១៩:២៧)
- អាទិត អន់តត់ អ្នែ ពីង មឿង យេរូសាឡឹម លូ សារ អើ តៅ ពីង អ៊ឹង គីង (១៩:២៨-២៣:៥៦)
- សារ យីស៊ូ រ៉ីស សិត ណារ លូ តាប៉ាង ឡាកោ អន់ កា មូត បក់ សៀ អើ ប៉ប (២៤:១-៥៣)។

១ អាញ ប្រាក់ សត្រា អា រ៉ះ កា រតី ថេរ៉ាគីលៈ ទី ប៉ាណូស អៀង ដូរ ខំ ប្រាក់ គម ទិ សារ ឡាក់ កើត ពីៈ ពីង កាំឡាំង ញីន។

២ អន់ខៃ ប្រាក់ ត្រក់ ពួយ សារ ញីន កាតាំង ឡឹង បក់ ទី បំបី តូ ម៉ាត់ ឡឹង សើត ពៃ លូ ប្រតី ដារ រ៉ះ ប៉ានីរ ប្រ្លឹះ។

៣ អាញ ទី ប៉ានីត ហៃ សារ ទិ អា តុត ទុញ កេះ យី អាញ ហៃ ទិ ពុត ទិ ពៀក កាខាក់ ណោះ អាញ យីត ជា ត្រក់ ប្រាក់ គម អន់ ដាក់ៗ ប៉ាហ្វើ ជីន ប៉ាក់ អីស

៤ ភ្លើ អន់ អីស អ៊ូ អន់តត់ ជា ទិ សារ អន់តត់ ប៉ាតោ ឡាក់ អីស ទី កាតាំង ពៃ យី ដាក់ ត្រក់ តា ទីច។

សារ បិយ ប្រ្លឹះ រ៉ះ ឡឹង កាណើត យូហាន

៥ ផៈ រាំងរាំង សាដាច់ ហេរត អ្នែ រាំងហៃ ខេត យូដា ណោះ ទី ក្រាក់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូរ សិច សាការី អើ កា ក្រំ រតី អាប៊ីយ៉ា។ កាម៉ាញ អើ សិច អេលីសាបិត ឡាក់ ផ្លង់ រ៉ាច់ រតី អាវ៉ុន ដេល។

៦ ម្នត ក្លោ កាម៉ាញ ពៀរ ដូរ អា ឡាក់ ប៉ាណូស ដាក់ ត្រង់ ត្រក់ ពុត ប្រ្លឹះ បិកកាតយ័ អន់ខៃ ប្រ្លឹក ពួយ ចាបាប ប្រ្លឹះ អូ ទី យច អុះ។

៧ អន់ខៃ ពៀរ ដូរ អា អូ ទី គន អុះ ខង យ៉ាត់ អេលីសាបិត អើ អង់កាន់ អូ អូ ទី គន ទីប អន់ខៃ កា ឡាកោ ក្រាក់ កេះ ដេល។

៨ ទី ដារ ម៉ោញ ត្រក់ ដារ ក្រំ រតី អាប៊ីយ៉ា ម្នត ប្រតី ដារ រ៉ាម៉ះ ប្រ្លឹះ រតី សាការី កា ម្នត ដេល។

៩ អន់ខៃ រឿស រតី សាការី អន់ ម្នត សុះ កាណាគី បោផ្លូវ កាណាង រោង រ៉ាម៉ះ ប្រ្លឹះ បិកកា តយ័។ គុន តាឡាប័ យើយ ម្នត ក្រាក់ រ៉ាម៉ះ ប្រ្លឹះ អន់ខៃ រឿស រតី សាការី ណោះ អន់ខៃ រុប កា ប៉ាច់ ។

១០ ផៈ អើ ម្នត សុះ កាណាគី បោផ្លូវ កាណាង រោង ទី ប៉ាណូស អៀង អ្នែ ម៉ន់ ក្បាត់ ហះ ឡឹង។

១១ កេះណោះ ទី បិយ ប្រ្លឹះ បិកកាតយ័ តាំបាង ឡាកោ អន់ សាការី បំបី អ្នែ អន់តារ តែង សាម៉ា ហះ ចារ សុះ កាណាគី បោផ្លូវ។

១២ ផៈ អើ បំបី បិយ ប្រ្លឹះ អើ កាខរ ណូស អ្នត កាខាក់។

១៣ បិយ ប្រ្លឹះ រ៉ះ កា អើ ជា «ដៃ អ្នត ហង សាការី ប្រ្លឹះ បិកកាតយ័ គម អន់ ដេល សារ អីស បំរំ ណោះ កាម៉ាញ អីស ចឹង កើត គន កាម៉ាក់ ម៉ោញ ត្រក់ អន់ សិច អើ យូហាន។

១៤ គន សាស្វា ណោះ ចឹង ប្រតី អន់ កា អីស ទី ពុត ពៀក ហោក រតី ប៉ាក់ អើ កើត ទៀ ចឹង ទី ប៉ាណូស អៀង ហោក រតី កា អើ និះទៅ ដេល។

១៥ គន អីស អើ ចឹង ប្រតី តីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ អើ អូ អែត តាពៃ លូ អូ អែត កាណា គី ប៉ាញីល ញ៉ា អុះ។ សាស្វា ណោះ ចឹង ទី ប៉ាង៉ាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អ្នែ ប៉ាណាំ ពុត ពៀក អើ ឡឹង អ្នែ កាណាង រ៉ាច់ មើត អើ។

១៦ គន អីស ណោះ អើ ចឹង ប៉ាណាំ សុនសាត អ៊ីស្រាអែល អៀង ដូរ រឿល សិច ណាំង ប្រ្លឹះ បិក កាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ខៃ ទៅ ណារ៉ុ។

១៧ អើ ចឹង ឡា អន់ទ្រូល ឡើង ប្រ្រះ លូ ចឹង ទី ប៉ាដាត ប៉ាលីង ប្រ្រះ អំរ៉ាញ អីញ * ឡាក់ កា រត់ អេលីយ៉ា ដេល ភៀ ប្រតី អន់ ពុត ពី លូ គន អន់ ត្រត់ លូ គូប សោប លូ ប្រតី អន់ ប៉ាណូស អិក ពុត កើត ប៉ាណូស ដាត់ ពុត ឡុត ភៀ ទ្រៀម ប៉ាសុន អន់ ដាត់ សាំរ៉ាប់ ហាប់ ពី តាំងឡា ពិន»។

១៨ រត់ សាការី អំបញ្ច លូ បិយ ប្រ្រះ ជា «ប្រតី នីថម អាញ ចឹង អ្នក អន់តត ជា សារ អា ចឹង កើត ពី: តាទីច ? ខង ឡាកោ អាញ អា ក្រាត់ កេះ កាម៉ាញ អាញ កា ឡាកោ ក្រាត់ និ:ទៅ ដេល»។

១៩ បិយ ប្រ្រះ តើល ជា «អាញ សិច កាព្រីយែល ឡាក់ យើយ អ្នែ អន់ខូ លូ ប្រ្រះ បិកកាតយ អើ ប្រើ អាញ ឡា រ៉ះ សារ ដាត់ អា កា អីស»។

២០ ញន កា អីស អូ សៀ អាញ អីស ចឹង កាំឡូ អូ អូ កាប លើយ ទីល ដាវ កាំឡត់ សារ អា កើត ពី: តាទីច»។

២១ ផ: ណោះ កា ទី ប៉ាណូស អៀង អ្នែ ក្បាត់ រត់ សាការី ហ: ឡើង ពូ ញម ខាក់ ខង អើ ម៉ុត កាណុង រោង រ៉ាម៉: ណោះ ទញ យ៉ុប»។

២២ ប៉ាត់ អើ ឡាច់ ទីល ប៉ាត់ ឡើង កេះ អើ អូ អូ កាកាប លូ ពូ អុះ។ កាំឡាំង ទិខូ ពូ យីត ជា ចា ប: កា សាការី ទី បំបំ កាណាត់ អំរ៉ាញ អីញ កេង ខាក់ កាណុង រោង រ៉ាម៉: ណោះ តាម ហៃ។ រត់ សាការី ប្រតី សាញ៉ា លូ តី អន់ កា ពូ ហ្នង់ ខង អើ កាំឡូ អូ អូ កាប កេះ។

២៣ ប៉ាត់ ក្រំ អន់ខៃ ប្រតី ដាវ រ៉ាម៉: ប្រ្រះ កេះ: សាការី សិច ប៉ាត់ ហី អើ ទៅ ហង។

២៤ ឡែង ឡើង ណោះ កាម៉ាញ រត់ សាការី យ៉ាត់ អេលីសាបិច កា ឡាកោ គៀម តាទីច ហង។ អើ អ្នែ ដឹង កាណុង ហី ទញ ប៉ាតាម៉ ខៃ។ អើ កាប ជា

២៥ «កិញអៀ អា ប្រ្រះ បិកកាតយ តាប៉ាប តាប៉ុន កា អាញ កេះ អើ អូ អន់ អាញ តាយុស កា ពូ ហង ។»។

សារ បិយ ប្រ្រះ រ៉ះ ឡើង កាណោត យីស៊ូ

២៦ ប៉ាត់ ត្រោ ខៃ ឡើង ណោះ ណារ៉ូ ប្រ្រះ បិកកាតយ ប្រើ បិយ អើ សិច កាព្រីយែល ឡា ប៉ាត់ ស្រុក ណាសារែត ពីង ខេត កាលីឡេ

២៧ ភៀ ឡា រ៉ះ លូ អង់កាន់ រ៉ុះ ម៉ោញ ដូវ សិច ម៉ារី ឡាក់ បើ តែប លូ កាម៉ាក់។ ទី កាម៉ាក់ ម៉ោញ ដូវ សិច យូសែប ចឹង ទី អើ យូសែប ណោះ ឡាក់ ផ្ទង់ រ៉ាច់ សាដាច់ ដារីត។

២៨ បិយ ប្រ្រះ ម៉ុត កាណុង ហី ម៉ារី លូ រ៉ះ ជា «អី ណាង ប្រ្រះ បិកកាតយ បិច ចៃ កា អីស អើ អ្នែ អន់ខូ លូ អីស ហង»។

២៩ អើ កាតាំង បិយ ប្រ្រះ រ៉ះ នីណោះ អើ កាខវ ណូស ខាក់ លូ យីត កាណុង ពុត ជា សារ អើ រ៉ះ អា ទី ណី នីថម ?

៣០ បិយ ប្រ្រះ រ៉ះ កា ម៉ារី ជា «អីស ជែ អ្នក ម៉ារី! ប្រ្រះ បិកកាតយ ប៉ាញ ពុត កា អីស ហង។

៣១ អីស ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រត់ អន់ សិច អើ ជា យីស៊ូ។

៣២ អើ ណោះ ចឹង ប្រតី តីស កាខាក់ ពូ ចឹង អើ សិច អើ ជា គន ប្រ្រះ ឡាក់ តីស ហ្នឹង។ ប្រ្រះ បិកកាតយ ចឹង ប្រើ អើ រ៉ាំងហៃ ប៉ាសុន ឡាក់ កា រត់ អើ សាដាច់ ដារីត។

៣៣ អើ ចឹង រ៉ាំងហៃ ប៉ាសុន អ៊ីស្រាអែល លើយ អូ អូ ឡុច អុះ»។

* ១:១៧ ១:១៧ ទី ប៉ាដាត ប៉ាលីង ប្រ្រះ អំរ៉ាញ អីញ ពិន ព្រៃ នីអៀ កា ត្រត់ ដេល: ទី ពុត ពៀក លូ អំរ៉ាញ អីញ ។ † ១:២៥ ១:២៥ អង់កាន់ អូ ទី គន ពូ យីត ជា ប្រ្រះ បិកកាតយ ចៃត ម៉ុត អង់កាន់ ណោះ។

៣៤ ម៉ារី តើល បិយ ប្រ្លឹះ ជា «ប្រឹក្សា នីចម៍ ចឹង អន់ សារ អា អូ កើត ខង អាញ អូ ទី តែប លូ កា ម៉ាក ?»

៣៥ បិយ ប្រ្លឹះ តើល ជា «ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ចឹង ជីវ អ្នក ពឹង អីស លូ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ តីស ហ្គីត ចឹង កាត្រាប កាន់ទីង អីស លូ កី។ ទីល នីណោះ ពូ ចឹង ជា "គន ណោះ ដាក់ ត្រង់ សារ៉ាប់ កា ប្រ្លឹះ អើ ឡាក់ គន ប្រ្លឹះ បិកកាតយ៍"។

៣៦ កិញអៀ អា អេលីសាបិត ប្រ្លឹង អីស អើ ឡាកោ គៀម ត្រោ ខៃ កេះ អើ ចឹង ទី គន កាម៉ាក យ័ះ អើ អង់កាន់ អូ អូ ទី គន លូ ឡាកោ ក្រាក់ កេះ កាតាម

៣៧ ខង អូ ទី ដារ ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយ៍ ចឹង អូ អូ ប្រឹក្សា ណោះ អុះ»។

៣៨ ម៉ារី តើល បិយ ប្រ្លឹះ ជា «អាញ ឡាក់ ទុច ម៉ះ ប្រ្លឹះ បិកកាតយ៍ សារ អីស រ៉ះ អា អន់ កើត ពឹង អាញ ឡាក់ កា អីស ជា ពិ»។ កេះណោះ បិយ ប្រ្លឹះ ឡាច់ ឡឹង ចារ អើ ហង។

៣៩ កេះណោះ ម៉ារី កា ប៉ាន់តាន ឡាក់ ប៉ាក់ ស្រុក ម៉ោញ ពឹង ព្រី ប៉ានីម ពឹង ខេត យូដា។

៤០ ទីល ប៉ាក់ ណោះ អើ ម៉ុត ពឹង ហី រ៉ាក់ សាការី លូ អើ យ៉ាត់ អេលីសាបិត។

៤១ ផះ យ៉ាត់ អេលីសាបិត កាតាំង ម៉ារី អើ អើ គន កាណុង រ៉ាច់ អើ កា សាំប៉ត់ កាខាក់ ឡូត។ យ៉ាត់ អេលីសាបិត កា ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អើ។

៤២ កេះណោះ យ៉ាត់ អេលីសាបិត កាប តុត ពុត ជា «ទី ម្លុត អង់កាន់ ដឹង អីស ហង ប៊ុន ក្វា ឡឹង ពូ លូ គន កាណុង រ៉ាច់ អីស ចឹង ទី សារ ដាក់ ដេល។

៤៣ ញ៉ា ត្រុត់ ប៊ុន អាញ អា មើត ពិ តាំងឡា អាញ ឡាក់ ចាក ប៉ាក់ អាញ ?

៤៤ សាត់ អាញ កាតាំង អីស អើ អាញ គន កាណុង រ៉ាច់ អាញ អា អើ សាំប៉ត់ កាខាក់ ឡូត ខង អើ ហោក រ៉ត់ កាខាក់។

៤៥ អីស សាណុក សារ៉ាក់ តាទីច ហង ញន អីស សៀ ប៉ានីរ ប្រ្លឹះ បិកកាតយ៍ ទី រ៉ះ កា អីស ខង សារ អើ រ៉ះ ណោះ ចឹង កើត ពិះ តាទីច»។

៤៦ ណោះ ម៉ារី កាប ផាះ

«អាញ ប៉ានេ ប្រ្លឹះ បិកកាតយ៍ ទី ពុត ទី ពៀក។

៤៧ អាញ ហោក រ៉ត់ កា ប្រ្លឹះ បិកកាតយ៍ ញន កា អើ តង់ អាញ

៤៨ ខង អើ តាប៉ាប តាប៉ុន កា អាញ ឡាក់ ទុច អើ

យ័ះ អាញ អូ គិត អូ ខា កាតាម។

គិត អៀ តែង ម៉ាត់ ប៉ាណូស គ្រីប រ៉ាំងហារ

ពូ ចឹង ជា អាញ ទី សារ សាណុក សារ៉ាក់ តាទីច

៤៩ ខង ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ តាំបាង សារ កេង ខាក់ អន់ កា អាញ

អើ អា ដាក់ ត្រង់ តាទីច។

៥០ គ្រីប រ៉ាំងហារ អើ តាប៉ាប តាប៉ុន កា ប៉ាណូស ពៀ

ឡាក់ អ៊ុល តូត អ្នក កា អើ។

៥១ ប្រ្លឹះ ទី ប្រឹក្សា សារ អំរ៉ាញ អីញ អៀង

លូ តាំងហ្សិត ឡាច់ ប៉ាណូស ពៀ ឡាក់ តីស ពុត។

៥២ ប្រ្លឹះ ប៉ាឡិ អ្នក ម្លុត សាដាច់ អន់ កេះ ប៉ាសុន ឡុក

កេះណោះ ប៉ោក ហាវ ប៉ាណូស ថុក ញ៉ាក អន់ ប្រ័ត៌ តិស ឡូត។

៥៣ អើ អន់ កាណាត៌ ដាក់ កា មូត ថុក ញ៉ាក ប៉ាកម៉ង

កេះណោះ ទ្រះ សីត មូត ប្រ័ះ ប៉ាតូរង អន់ សីត តិ តាដោះ។

៥៤-៥៥ អើ តង ប៉ាសុន អើ អ៊ីស្រាអែល

ទីប តាប៉ាប តាប៉ុន កា វត៌ អាប្រាហាំ លូ ផ្លង រ៉ាច អើ លើយ

ឡាក់ កា ប្រ័ះ ទី សាញ៉ា លូ វត៌ យ៉ាត ពិន ពេ

អើ អូ ពីល អុះ»។

៥៦ ម៉ារី កា អ្វែ លូ យ៉ាត អេលីសាបិត ទុញ ប៉ែង ខែ កេះ អើ កា សីត ប៉ាត ហី អើ ទៅ ណារ។

សារ កាណើត យូហាន

៥៧ ប៉ាត យ៉ាត អេលីសាបិត គ្រីប ខែ កេះ អើ អ្វែ ហាអុញ កើត គន កាម៉ាក់ តាទីច។

៥៨ មូត អ្វែ រក្សាមី លូ មូត អុះ មី ផ្លង រ៉ាច ពូ ប៉ាណាំ គូប ហោក វត៌ លូ អើ ដេល ខង ពូ កាតាំង លៅ ជា ប្រ័ះ បិកកាតយី តាប៉ាង ពុត តាប៉ាប តាប៉ុន កា អើ ខាក់។

៥៩ ប៉ាត តាំងហាម ដាវ ឡើង ណោះ ពូ អ្សក ឡាំ កាសិត អងការ សាស្វា ណោះ។ ពូ បិច អន់ សិច ជា សាការី ឡាក់ កា ពី អើ ដេល។

៦០ ហះកា មើត អើ រះ កា ពូ ជា «អូ អុះ ត្រត អន់ សិច ជា យូហាន»។

៦១ ពូ តើល ជា «ទី អុះ មី ផ្លង រ៉ាច អន់ដីស អូ ទី ញ៉េ សិច នីណោះ អុះ»។

៦២ អន់ខែ ប្រ័ត៌ សាញ៉ា លូ តិ អំបញ្ញ លូ វត៌ សាការី ជា «អីស បិច អន់ សិច គន អីស អា នីចម៍?»

៦៣ វត៌ សាការី ប្រើ ពូ អ្សក កាដាន អន់ កា អើ កេះណោះ អើ ច្រាត់ រះ ជា «គន អាញ អា សិច យូហាន»។ ពូ ទីខូ កា ញម ខាក់។

៦៤ ផាឌី វត៌ សាការី អូ កាប ឡូត កេះណោះ អើ ប៉ានេ ប្រ័ះ បិកកាតយី។

៦៥ មូត អ្វែ រសានែង កា អ្សត ទីខូ សារ អា កាតាំង លៅ ប៉ាញ៉េ ទីប ចារ ប៉ានីម កាណុង ខេត យូដា។

៦៦ ទិ បក់ កាតាំង សារ អា ពូ កាគីន កាណុង ពុត។ ពូ កាប ជា «ប៉ាត យ៉ាង តោ ទៀ នីចម៍ ចឹង កេះ តើញ?» ខង ប្រ័ះ បិកកាតយី ទី តង រ៉ាងហៃ អើ នីអៀ។

៦៧ វត៌ សាការី ពី សាស្វា ណោះ អើ ទី ប៉ាដាត ប៉ាលីង ប្រ័ះ ដាក់ កាខាក់ មុត ប៉ាណាំ ពុត ពៀក អើ កេះណោះ កាប ពូយ ប៉ានីរ ប្រ័ះ ផាះ

៦៨ «ពិ ពិន ប៉ានេ ប្រ័ះ បិកកាតយី ឡាក់ ប្រ័ះ សុនសាត អ៊ីស្រាអែល ខង អើ ពិះ ហាយ ប៉ាសុន អើ។

៦៩ អើ អន់ ប៉ាណូស ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អីញ ឡាំ តង ពិន អន់ រ៉ាវ៉ាច ឡើង សារ តៅ អើ ណោះ ឡាច ឡើង ផ្លង រ៉ាច ដាវីត ឡាក់ ប្រ័ត៌ ទុច ប្រ័ះ បិកកាតយី។

៧០ ប្រ័ះ ប្រ័ត៌ នីអៀ ត្រត ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា ពឹង មូត រ៉ាគីយ អើ ឡាក់ ដាក់ ត្រង់ សើត ពេ ហាង។

៧១ យី អើ តង ពិន អន់ រ៉ាវ៉ាច ឡើង តិ មូត តាមីរ លូ អន់ រ៉ាវ៉ាច ឡើង តិ មូត បក់ អូ ណីស កា ពិន ដេល។

៧២ អើ តាប៉ាង ពុត តាប៉ាប តាប៉ុន កា វត៌ យ៉ាត ពិន

លូ អើ ចឹង គាត់ អង់កេះ សារ សាញ៉ា វែ ពុត ដាក់ ឡាយ៉ាមី ម៉ះ អើ។

៧៣ យី អើ ទី ម៉ត់ លូ រត់ ពិន អាប្រាហាំ ជា

៧៤ អើ ចឹង តង់ ពិន អន់ វ៉ាវ៉ាច់ ឡឹង តី មូត តាមីរ

ម៉ាត់ ពិន ចឹង សាំប៉ះ ប៉ានេ អើ ទីប អូ អូក កា ញ៉ា

៧៥ ទីប អន់ ពិន អៃ ដាក់ អៃ ត្រង់ ហះ ម៉ាត់ ប្រះ រប់ ដាវ លើយ ទីល ឡូច អញ្ចុ។

៧៦ កាប៉ាច់ អីស គន !

អីស ចឹង កេះ វ៉ាតីយ ម៉ះ ប្រះ ឡាក់ តីស ហ្និត

ខង អីស ចឹង ឡាក់ អន់ ទ្រូល ឡឹង ពី តាំង ឡាក់ ពិន

ភៀ ទ្រៀម ទ្រង អន់ កា អើ។

៧៧ អីស ចឹង ប្រត់ អន់ ប៉ាសុន ប្រះ អូ អន់ តត់ ជា

ប្រះ តង់ អន់ ខៃ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ

យី អើ អូ អូក យ៉ូ សារ យច ម៉ះ អន់ ខៃ។

៧៨ ប្រះ ពិន អើ ទី ពុត តាប៉ាប តាប៉ុន ខាក់

អើ ចឹង អន់ ម៉ោញ ដូរ ជីរ ឡឹង ប្លែង តាត់ តាតារ ពិន

៧៩ យី អើ ចឹង គាត់ តាតារ បក់ អៃ ពឹង ចារ ម៉ាម៉ាំង លូ អូក កា តៅ។

អើ ចឹង ប៉ាណាំ ពិន អន់ ឡាក់ ណាំង សារ សាណុក សាវ៉ាក ឡុត»។

៨០ សាស្តា យូហាន កា ហាំង តីស ទីប តែង ឡាក់ កោ បាំង ឡៃ លូ តែង ប៉ាដាត ប៉ាលឹង។ អើ អៃ ដឹង ប៉ាក់ ស្រី តីស លើយ ទីល ដាវ អើ តាំង បាង ឡាក់ កោ អន់ កា ប៉ាសុន អ៊ីស្រាអែល ប៉ប។

២

សារ កាណើត យីស៊ូ

១ ផះ វ៉ាំងវ៉ាំង យូហាន អៃ សាស្តា ទី សាដាច់ សុនសាត រ៉ូម សិច អើ សេសារ អូកុះ អើ ប្រើ ប៉ាសុន ទិខូ គ្រីប ប៉ាថេត ឡាក់ អើ វ៉ាំងហៃ ឡាក់ ប្រាត់ សិច ចំលូន ប៉ាណូស។

២ កាន ប្រាត់ សិច ចំលូន ប៉ាណូស លឹក ប៉ាន់ ដា ណោះ ផះ រត់ គីរេនៀស អៃ វ៉ាំងហៃ ពឹង ខេត ស៊ីរី។

៣ ប៉ាណូស ទិខូ ត្រត់ សឹត ប៉ាក់ ស្រុក រត់ យ៉ាត់ ឡាក់ កោ តាំង ឡាក់ ភៀ ឡាក់ ប្រាត់ សិច។

៤-៥ យូសែប ចាក ឡាក់ ឡឹង ស្រុក ណាសារែត កាណុង ខេត កាលីឡេ ឡាក់ ប្រាត់ សិច ប៉ាក់ ស្រុក បេតាលេហិម កាណុង ខេត យូដា ឡាក់ ស្រុក កាណើត សាដាច់ ដារីត ខង យូសែប កា ផ្ទង់ វ៉ាច់ សាដាច់ ដារីត ដេល។ អើ ឡាក់ អន់ ខូ លូ ម៉ារី ផះ ឡាក់ កោ គៀម ឡាក់ ម៉ើត អើ ចឹង ទី។

៦ ប៉ាក់ អន់ ខៃ អៃ ពឹង ស្រុក បេតាលេហិម ណោះ ម៉ារី អើ គ្រីប ខៃ ត្រត់ អៃ ហាអុញ កេះ។

៧ អើ អៃ ហាអុញ កើត គន កាម៉ាក់ ម៉ោញ ឡាក់ គន ឡោង ទ្រៀ។ កេះណោះ អើ លម គន អើ ណោះ លូ កាណាត់ តាត់ អន់ តែប ពឹង វ៉ាញ ពូ អន់ សាម៉ោង កា រត់ សា ខង កាណុង ហី សាំវ៉ាំង អំហ្នាយ ណោះ អូ ទី ចារ កេះ។

៨ ពឹង ស្រុក ពូ ណោះ ផះ កាម៉ាំង ទី មូត រង ចៀម អៃ ក្បាក់ ចៀម អន់ ខៃ ពឹង ស្រី។

៩ ម៉ាង ណោះ ទី បិយ ប្រ្លឹះ បិកកាតយ៍ ពីរ អន់តាវ ហះ សានែង អន់ខែ ទីប ទី តាតារ ប្រ្លឹះ ក្លាក់ ជុំ អន់ខែ ប្រ្លឹក អន់ កា អន់ខែ អ្សក ខាក់។

១០ កេះណោះ បិយ ប្រ្លឹះ រ៉ះ កា អន់ខែ ជា «ដៃ អ្សក! អាញ ឡា រ៉ះ សារ ដាក់ កា អន់ ដីស សារ ដាក់ អា ចឹង ប្រ្លឹក អន់ កា ប៉ាសុន អ៊ីស្រាអែល ទិខ្ល ទី កាន ហោក រីក ខាក់។

១១ ម៉ាង អា ពឹង ស្រុក កាណើត សាដាច់ ដារីត ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ចឹង តង អន់ដីស អែរ កើត កេះ យី បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹក សាដាច់ ណោះ *។

១២ សាញ៉ា ចឹង ប្រ្លឹក អន់ អន់ដីស អន់ហាល សាស្វា ណោះ យី ពូ លម អែរ លូ កាណាត់ តាក់ អន់តែប ពឹង វ៉ាពូង ពូ អន់ សាម៉ាង កា រីក សា»។

១៣ បាបែត ឡឹង ណោះ ទី បិយ ប្រ្លឹះ អៀង កាខាក់ ជីវ ឡឹង ប្លែង អន់ខ្ល លូ បិយ ប្រ្លឹះ បក់ ជីវ រ៉ះ ឡឹង សារ សាស្វា កើត ណោះ។ កេះណោះ អន់ខែ ចាដៃ ប៉ានេ ប្រ្លឹះ បិកកាតយ៍ ផោះ

១៤ «ប៉ានេ ប្រ្លឹះ បិកកាតយ៍ អែរ ពឹង ប្លែង ចាំងហិត កាខាក់។ អន់ ប៉ាណូស ឡាក់ ប្រ្លឹះ បិច ចៃ អែរ ពឹង អងកក់ កេះ អា ទី កាន សាណុក សារ៉ាក់»។

១៥ ប៉ាក់ មូត បិយ ប្រ្លឹះ សិត ហារ ពឹង ប្លែង ទី កេះ មូត រង ចៀម ជៀក គូប ជា «ពិ ពិន ឡា ប៉ាក់ ស្រុក បេតាលេហិម ណាំង ហៃ សារ ប្រ្លឹះ បិកកាតយ៍ រ៉ះ កា ពិន ណោះ»។

១៦ អន់ខែ កា ប៉ាន់តាន ឡា ប៉ាក់ ទីល ស្រុក បេតាលេហិម អន់ខែ ណាំង បប័ ម៉ារី លូ យូសែប ទីប សាស្វា ណោះ តែប ពឹង វ៉ាពូង តាទីច។

១៧ ប៉ាក់ អន់ខែ បប័ សាស្វា ណោះ កេះ អន់ខែ កា រ៉ះ សារ បិយ ប្រ្លឹះ រ៉ះ កា អន់ខែ ឡឹង សារ សាស្វា កើត ណោះ។

១៨ ទី ប៉ាណូស បក់ កាតាំង មូត រង ចៀម រ៉ះ ណោះ អន់ខែ កា ញម កាខាក់។

១៩ កាប៉ាច់ ម៉ារី អែរ យីត ចាជ្រែប ឡឹង សារ ណោះ លើយ។។

២០ កេះណោះ មូត រង ចៀម សិត ប៉ាក់ ចារ អន់ខែ ទៅ ណារ៉ូ ទីប ចាដៃ ប៉ានេ ប្រ្លឹះ បិកកា តយ៍ ខង គ្រីប សារ អន់ខែ កាតាំង លូ បប័ ណោះ ត្រត់ ឡាក់ កា បិយ ប្រ្លឹះ រ៉ះ តាទីច អូ ទី យច ហះ ចំ អុះ។

២១ តាំងហាម ដារ ឡឹង ណោះ ទីល ដារ កាំឡត់ ពូ ត្រត់ កាសិត អងការ កា សាស្វា ណោះ ហង ពូ អន់ សិច អែរ ជា យីស៊ូ ឡាក់ សិច បិយ ប្រ្លឹះ ទី រ៉ះ កា ម៉ារី ផះ អែរ បើ គៀម ពៅ។

២២ ប៉ាក់ ទីល ដារ ម៉ារី ត្រត់ វ៉ារ ឡាកោ អន់ ដាក់ ពួយ ចាបាប រីក ម៉ូសេ ទី រ៉ះ អន់ខែ អ្សក ឡា សាស្វា ណោះ ប៉ាក់ មៀង យេរូសាឡឹម តាបាង ហះ ម៉ាត់ ប្រ្លឹះ

២៣ ខង ចាបាប ប្រ្លឹះ បិកកាតយ៍ ទី រ៉ះ ជា ទី គន កាម៉ាក់ ឡោងទ្រៀ យី សារ៉ាប់ កា ប្រ្លឹះ។

២៤ កាណាត់ អន់ខែ ត្រត់ សែន អន់ កា ប្រ្លឹះ ផះ វ៉ារ ឡាកោ ណោះ យី អន់តើប ម៉ោញ យូ លើ កា អន់តើប វ៉ាក់ សាណាង ប៉ាញ សាតង់ † ពៀរ កាតុ ពួយ ចាបាប ប្រ្លឹះ បិកកាតយ៍ ទី រ៉ះ ប្រើ សែន។

២៥ ប៉ាក់ មៀង យេរូសាឡឹម ទី កាម៉ាក់ ត្រត់ ម៉ោញ ដូរ សិច ស៊ីមៀន។ អែរ ឡាក់ ប៉ាណូស ដាក់ ត្រង លូ អ៊ុល តូត កា ប្រ្លឹះ បិកកាតយ៍ ទីប ទី ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អែរ អន់ខ្ល

* ២:១១-២:១១ បក់ ប្រ្លឹះ រឿស អន់ ប្រ្លឹក សាដាច់ ពៀក គូប «គ្រិះ»។ † ២:២៤-២:២៤ ប៉ាញ សាតង់ លើ ប៉ាញ តាម។

ដេល។ អើ សាណាង ដឹង កា ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល អន់ រ៉ាវ៉ាច់ ឡឹង សារ ឡាបា ក។

២៦ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រ័ត អន់ កា អើ អូ អន់តត់ ជា អើ បើ ត្រត់ តៅ អុះ ខង អើ បើ បំបំ បក់ ប្រ្លឹះ រៀស អន់ ប្រ័ត សាដាច់។

២៧ ផះ យូសែប លូ ម៉ារី អ្នក ឡា សាស្វា យីស៊ូ ប៉ាក់ រោង រ៉ាម៉ះ ប្រ្លឹះ កៀ ប្រ័ត គុន តាឡាប ឃើយ ព្រួយ ចាបាប ប្រ្លឹះ ណោះ ប៉ាដាត ប៉ាលីង ប្រ្លឹះ កា ប៉ាលា រត់ ស៊ីមៀន ឡា ប៉ាក់ រោង រ៉ា ម៉ះ ប្រ្លឹះ ដេល។

២៨ កេះណោះ អើ អ្នក ពៅ គន សាស្វា ណោះ លូ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផោះ

២៩ «អើ ប្រ្លឹះ បិកកាតយ័ កិញអៀ អា អីស ទី ប្រ័ត ព្រួយ សារ អីស សាញ៉ា កេះ ទីល នីណោះ អន់ អាញ តៅ ពិ ទីប ទី កាន សាណុក សារ៉ាក ឡុត

៣០ ខង អាញ បំបំ កេះ បក់ ចឹង តង់ ប៉ាសុន ញីន អា។

៣១ ប៉ាណូស ទីខ្ល ចឹង បំបំ ដេល សារ អីស តង់ អា

៣២ យី អីស ចឹង អន់ តាតារ សារ៉ាប កា ប៉ាណូស គ្រីប សុនសាត អន់ ទៀត អន់ អន់ខៃ អន់ហ្គាល់ អីស លូ អីស ចឹង អន់ អ៊ីស្រាអែល ឡាក់ សុនសាត អីស ទី សារ ដាក់ កេង ខាក់»។

៣៣ យូសែប លូ ម៉ារី អន់ខៃ ញម ខាក់ កា សារ រត់ ស៊ីមៀន កាកាប ឡឹង សាស្វា យីស៊ូ ណោះ។

៣៤ កេះណោះ រត់ ស៊ីមៀន បរ សារ ដាក់ កា អន់ខៃ លូ រះ កា ម៉ារី ជា «ប្រ្លឹះ បិកកាតយ័ អន់ សា ស្វា អា ពិះ កៀ អន់ សុនសាត អ៊ីស្រាអែល អៀង ដូវ បក់ អន់ជា ចឹង ទី ថូត បក់ អន់ជា ប្រ្លឹះ ចឹង តង់។ ប្រ្លឹះ អន់ សាស្វា អា កៀ តាំបាង ឡឹង សារ អើ ចឹង ប្រ័ត នីចម៍ ហះកា ចឹង ទី ប៉ាណូស អៀង អូ ណាស កា អើ។

៣៥ សាស្វា អា អើ ចឹង ប្រ័ត អន់ កា ប៉ាណូស អៀង ដូវ តាំបាង សារ ពូ អាន កាណុង ពុត។ កា ប៉ាច់ អីស ចឹង ទី សារ ថុក ញ៉ាក កាណុង ពុត កាខាក់ ពៀប ឡាក់ កា ពូ អ្នក ដាវ តាល់ ប្លៃ ណូស អីស ឡុត»។

៣៦-៣៧ ទី អង់កាន់ ម៉ោញ ដូវ ឡាក់ រ៉ាគីយ ប្រ្លឹះ សិច អើ អាណា គន រត់ ជាញអែល ឡាក់ ផង រ៉ាច់ អាស៊ើរ។ អើ ទី ត្លោ អ្នែ អន់ខ្ល លូ គូប ទី តាំបើះ សាណាំ កេះណោះ ត្លោ អើ តៅ។ ឡែង ឡឹង ណោះ អើ អ្នែ អន់ត្រៅ លើយ កិញអៀ អា អើ ក្រាក់ ខាក់ កេះ អាញ ៨៤ សាណាំ អើ អូ ចាក ចាំងហាយុត ឡឹង រោង រ៉ាម៉ះ ប្រ្លឹះ អុះ។ អើ ប្រ័ត ដាវ ប្រ្លឹះ ទីប កាដាវ ទីប កាម៉ាង លូ ម៉ន់ កំ អូ សា សាណា ញ៉ា ដេល។

៣៨ ផះ ណោះ យ៉ាក់ អាណា អើ ម៉ុត ប៉ាក់ ចារ អន់ខៃ ឡុត អើ ប៉ានេ ប្រ្លឹះ បិកកាតយ័ លូ រះ ឡឹង សារ សាស្វា យីស៊ូ ណោះ កា មុត បក់ អ្នែ ក្បាក់ ប្រ្លឹះ តង់ ហ្វាយ ប៉ាណូស ពឹង មៀង យេរូសាឡឹម។

៣៩ ប៉ាក់ យូសែប លូ ម៉ារី ប្រ័ត ដាវ ត្រត់ ឡាក់ កា ចាបាប ប្រ្លឹះ កេះ អន់ខៃ សិច ប៉ាក់ ស្រុក ណាសារែត ប៉ាក់ ខេត កាលីឡេ ឡាក់ ស្រុក អន់ខៃ ទៅ ណារ៉ូ។

៤០ សាស្ត្រា យីស៊ូ ណោះ កា ហ៊ឹង តីស ៗ ហង លូ ត្រះ ត្រាំង ហ្សាំង សាឡាច់។ ប្រ្រឹះ បិកកា តយី កា ប៉ាញី ពុត កា សាស្ត្រា យីស៊ូ ណោះ ខាក់។

សារ មើត ពី យីស៊ូ ប៉ាណាំ អើ ឡាំ ប៉ាក់ មៀង យេរូសាឡឹម

៤១ រប់ សាណាំ ផះ ពូ ប្រឹត ប៊ុន ទ្រង មើត ពី យីស៊ូ អន់ខៃ ចាក ឡាំ ប៉ាក់ មៀង យេរូសាឡឹម។

៤២ ប៉ាក់ យីស៊ូ អាញ ១២ សាណាំ កេះ មើត ពី អើ ប៉ាណាំ អើ ម៉ុត ប្រឹត ប៊ុន អន់ខៃ លូ ពូ ដេល ពូយ គុន តាឡាប ឃើយ គុន អន់ខៃ។

៤៣ ប៉ាក់ ពូ ប្រឹត ប៊ុន កេះ ៗ អន់ខៃ កា សីត ប៉ាក់ ស្រុក ណារ៉ូ។ កាប៉ាច់ យីស៊ូ អ្នែ ពឹង មៀង យេរូសាឡឹម ណោះ ហង ហះកា មើត ពី អើ អូ អូ អន់តត់ អុះ

៤៤ អន់ខៃ សាមីត កា យីស៊ូ អ្នែ កាណុង កាំឡាំង ចាក អន់ខៃ ណោះ ហង។ ប៉ាក់ ចាក ទី ម៉ៅញ ដាវ កេះ អន់ខៃ កា ណាំង យីស៊ូ កាណុង កាំឡាំង អុះ មី ផ្លង់ រ៉ាច់ អន់ខៃ ចាក អន់ខៃ ណោះ

៤៥ ហះកា ណាំង អូ ប៉ប អុះ។ អន់ខៃ កា រ៉ុល សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ ភៀ ណាំង អើ ប៉ាក់ ណោះ ណារ៉ូ។

៤៦ ប៉ែង ដាវ ឡឹង ណោះ អន់ខៃ ប៉ប យីស៊ូ រឡាន រោង រ៉ាម៉ះ ប្រ្រឹះ លូ អ្នែ ពឹង អន់តត់ មូត ណៃ យូ បាំង ហៀន ប៉ានីរ ប្រ្រឹះ ផះ សាំយ៉ាង ពូ កាកាប លូ អំប៉ញ ពូ ឡឹង សារ អន់ខៃ គៗ។

៤៧ ទី បក់ សាំយ៉ាង សារ អើ អំប៉ញ លូ តើល ណោះ ពូ ញម ខាក់ ខង ប៉ានីរ អើ កាប ណោះ អូ កេង។

៤៨ ផះ មើត ពី យីស៊ូ ប៉ប អើ កេះ អន់ខៃ ញម ខាក់។ មើត អើ អំប៉ញ ផា «អី គន ញ៉ា ត្រត់ អីស ប្រឹត នីអៀ? មើត ពី ហ្សឹក ខាក់ ខំ ចាក ណាំង អីស»។

៤៩ យីស៊ូ តើល ផា «ញ៉ា ត្រត់ អន់ដីស ចាក ណាំង អាញ នីអៀ? ញ៉ា អន់ដីស អូ អូ ប កា អាញ ត្រត់ អ្នែ កាណុង ហី ពី អាញ?»

៥០ ហះកា អន់ខៃ អូ ហ្លង់ ឡឹង សារ អើ កាប ណោះ អុះ។

៥១ កេះណោះ យីស៊ូ សីត អន់ខៃ លូ មើត ពី អើ ប៉ាក់ ស្រុក ណាសារែត ណារ៉ូ លូ ប្រឹត ពូយ ប៉ានីរ មើត ពី អើ ដេល។ មើត អើ កា យីត ឡឹង សារ ទិណោះ ឈើយ អូ ពិល អុះ។

៥២ យីស៊ូ កា ហ៊ឹង តីស លូ ហ៊ឹង ហ្សាំង សាឡាច់ ទីប ត្រត់ ពុត ប្រ្រឹះ បិកកាតយី លូ ត្រត់ ពុត ប៉ាណូស ទីខ្ល ដេល។

៣

សារ រតី យូហាន បាំងហុំ ប៉ាណូស

១ ផះ រ៉ាំងរ៉ាំង សាដាច់ តីស រ៉ូម សិច ទីបេរះ ទី រ៉ាំងហៃ ១៥ សាណាំ កេះ រតី ប៉ុនទី ពីឡាត អ្នែ ប្រឹត ម៉ែត រ៉ាំងហៃ ខេត យូដា ហោរត* អ្នែ ប្រឹត សាដាច់ រ៉ាំងហៃ ខេត កាលីឡេ អុះ អើ ភីលីប ប្រឹត សាដាច់ រ៉ាំងហៃ ខេត អ៊ីទូរេ លូ រ៉ាំងហៃ ខេត ត្រាខូនីត លីសារេ ប្រឹត សាដាច់ រ៉ាំងហៃ ខេត អាប៊ីលេន

២ ផះ រ៉ាំងរ៉ាំង រតី អាណះ លូ រតី កៃផា ប្រឹត ម៉ែត ត្រាត់ រ៉ាម៉ះ ប្រ្រឹះ ផះ ណោះ ប្រ្រឹះ ទី រះ កា យូហាន ឡាក់ គន រតី សាការី ផះ យូហាន អ្នែ ពឹង ស្រែសី តីស ។

* ៣:១ ៣:១ ហោរត អា យី គន ហោរត ឡាក់ ប្រឹត សាដាច់ ផះ យីស៊ូ កើត ពៃ សិច អើ និះទៅ។

៣ រតី យូហាន ចាក គ្រឹប ស្រុក ចារ ឡាក់ អ្នក ក្បាម រទ្រង ទៀក យដាន់ លូ អែរ រ៉ះ ប្រើ ពូ ហុំ ភៀ តាំបាង ជា អន់ខែ ប៊ុនពែង ពុត ពៀក កេះ ណោះ ប្រ្រឹះ បិកកាតយ័ ចឹង អូ អ្នក យ៉ូ សារ យថ អន់ ខែ ហង។

៤ យូហាន ប្រតី នីអៀ ត្រត់ ពួយ រ៉ាគីយ ប្រ្រឹះ សិច អេសាយ ទី ច្រាត់ កាណុង ផាប់ អែរ ផោះ

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដួរ កាប ម៉ែៗ ពីង ស្រែ តិស ផា

"ហត់ ទ្រៀម ទ្រង ហាប់ ពី តាំងឡា ពិន ហត់ តាមង់ ទ្រង អន់ កា អែរ ពិ"។

៥ ពូ ចឹង ឡុំ ទិ ក្លះ ប៉ានីម អន់ ប៉ាញ៉ូ សាម៉ើ

លូ តាត់ កាតេះ ទី ប៉ានីម អន់ សាម៉ើ

ពូ ចឹង ប៉ាន់ត្រង់ ទ្រង រ៉ែង អន់ ត្រង់

លូ ឡុំ ទ្រង ហូត ដាល អន់ សាម៉ើ។

៦ ណោះ ប៉ាណូស ទិខ្ល ចឹង បំប៉ សារ ប្រ្រឹះ បិកកាតយ័ តង់»។

៧ ផះ អែរ បំប៉ កាំឡាំង អៀង ឡាំ ប្រើ អែរ បាំងហុំ អែរ កាប កា ពូ ផា «អី មូត ប៉ាញ៉ា ប្លាច ញ៉ា ត្រត់ អន់ដីស សាតាក់ ឡាច ឡឹង សារ ឡាក់ ចឹង ត្រត់ ទិល ហង អា យី ប្រ្រឹះ បិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ទិល នីណោះ ហត់ អន់ដីស ប្រតី សារ ដាក់ ម៉ាត់ ចឹង អូ អន់តត់ ផា អន់ដីស ទី ប៊ុនពែង ពុត ពៀក តាទីច។ ដែ យឹត ផា អន់ដីស ចឹង រ៉ាវ៉ាច ឡាកោ ញន អន់ដីស ឡាក់ គន សោ រតី អាប្រាំ ហាំ អាញ បំរ រ៉ះ អន់ អន់ដីស អូ អន់តត់ ផា ប្រ្រឹះ បិកកាតយ័ ប្រតី អន់ អំហ្គោ ទិ អា កេះ គន សោ រតី អាប្រាំហាំ កា អូ និះទៅ ដេល។

៩ កិញអៀ អា សូដ អន់ ហះ គុល អ៊ឹង កេះ អ៊ឹង ចំ ប្លើ អូ ដាក់ ត្រត់ កាល់ អ្នាត កេះណោះ ចែត ពីង អុញ»។

១០ កាំឡាំង ណោះ កា អំបញ្ច លូ រតី យូហាន ផា «ទិល នីណោះ ញីន ត្រត់ ប្រតី នីចម អន់ដា ?»

១១ អែរ តើល ពូ ផា «ពៀ ទី អារ ពៀរ អែរ ត្រត់ ដែក អន់ កា បក់ អូ ទី ម៉ោញ ពៀ ទី សាណា សា កា ត្រត់ ដែក អន់ កា បក់ អូ ទី និះទៅ ដេល»។

១២ ទី មូត អ្នក រ៉ាបៃ អន់ដា ឡាំ អន់ អែរ បាំងហុំ ដេល កេះណោះ អំបញ្ច ផា «ណែយូ ញីន ត្រត់ ប្រតី នីចម អន់ដា ?»

១៣ អែរ តើល ផា «ដែ អ្នក រ៉ាបៃ លីះ ឡឹង ចំលួន ពូ ប្រើ ណោះ»។

១៤ កា ទី មូត តាហាន ឡាំ អំបញ្ច លូ អែរ ដេល ផា «កាប៉ាច ញីន ត្រត់ ប្រតី នីចម ?» អែរ តើល ផា «ដែ ជិះ ចតី លូ ច្រោម ពូ តាដោះ ដែ អ្នក កាណាតី ញ៉ា ឡឹង ពូ។ ត្រត់ ប៉ាញ៉ូ ពុត ដឹង កា លៀន ខែ ម៉ះ អន់ដីស បតី ហង»។

១៥ ផះ មូត ប៉ាសុន អៀ ក្បាក់ ហៃ អន់ខែ ទិខ្ល យឹត កាណុង ពុត ឡឹង សារ រតី យូហាន ណោះ ផា «អែរ អា ហង ប សាដាច់ ប្រ្រឹះ ចឹង រើស ណោះ លើ កា អូ ត្រត់ ?»

† ៣:៦ ៣:៤-៦ សារ អា ឡាច ឡឹង អេសាយ ៤០:៣-៥។

១៦ រតី យូហាន រះ កា អន់ខែ ជា «អាញ បាំងហុំ អន់ដីស លូ ទៀក ហះកា បក់ ពីរ អន់តីត ឡឹង អាញ ទៀ អើ ទី អំរ៉ាញ តីស ហ្វិត ឡឹង អាញ។ អាញ អា យ្រះ តាឡោះ ក៏ប ឡឹង ជុង អើ កា អូ យី លូ អើ អុះ អើ ចឹង បាំងហុំ អន់ដីស លូ ប៉ាដាត ប៉ាលីង ប្រះ ដាក់ កាខាក់ លូ អុញ ដេល។

១៧ អើ ចឹក កាទុំ ចឹង អុំ រៀ អ្យក់ ដឹង ដាក់ ចែក ពឹង រម អើ អញ ជេប រៀ អើ ចឹង តូះ អ្នាត ពឹង អុញ សា អូ អុំ ប៉ាត់»។

១៨ រតី យូហាន រះ សារ ដាក់ កា កាំឡាំង ទីប ទី សារ អន់តត់ ប៉ាតោ អៀង ដេល។

១៩ អើ កា កាប កា សាដាច់ ហេរត ដេល ខង ហេរត ទី ហេរ្យៀស ឡាក់ កាម៉ាញ អុះ អើ ទៅ។ អូ ត្រត់ ដឹង ណោះ អុះ យី រតី យូហាន កាប កា សាដាច់ ហេរត ញុន កា អើ ទី ប្រឹក សារ អូ ដាក់ អន់ទៀត អៀង ដេល។

២០ ណោះ ប្រឹក អន់ កា សាដាច់ ហេរត ប្រឹក សារ អូ ដាក់ អាណារ យី អើ រុប រតី យូហាន ចែក ខុក។

២១ អន់ទ្រួល ឡឹង រតី យូហាន បើ តាន់ ត្រត់ ខុក ប៉ាត់ អើ បាំងហុំ ប៉ាសុន ទិខូ កេះ។ យីស៊ូ កា ប្រើ យូហាន បាំងហុំ អើ ដេល។ ប៉ាត់ យីស៊ូ អ្យរហារ ឡឹង ទៀក អើ កា ម៉ន់ អើ ប្រះ ជាឌី ប្លែង តាលុះ ព្វឹង

២២ លូ ប៉ាដាត ប៉ាលីង ប្រះ ដាក់ កាខាក់ ជីរ ឡើះ ពឹង អើ ទី ត្រង់ ទ្រៀយ ឡាក់ កា អន់តីប រ៉ាក់ សាណាង។ កេះណោះ កាតាំង ប៉ានីរ កាប ឡឹង ប្លែង ជា «អីស អា គន តាមី អាញ ប៊ុច ចែ កេង អីស ត្រត់ ពុត អាញ ខាក់»។

សារ យ៉ាត់ បិក យីស៊ូ

២៣ ផះ យីស៊ូ ប៉ាន់ដា ចាក រះ សារ ដាក់ អើ ណោះ យី អើ អាញ ៣០ សាណា។ តាម សារ ពូ យីត ជា អើ យី គន យូស៊ែប ឡាក់ គន រតី ហេលី។

២៤ ហេលី ពី អើ ម៉ាត់ ថាត់ ម៉ាត់ ថាត់ ពី អើ លេវី លេវី ពី អើ មិលគី មិលគី ពី អើ យ៉ា ណាយ យ៉ាណាយ ពី អើ យូស៊ែប។

២៥ យូស៊ែប ពី អើ ម៉ាតាធៀ ម៉ាតាធៀ ពី អើ អាម៉ុះ អាម៉ុះ ពី អើ ណាអ៊ូម ណាអ៊ូម ពី អើ អ សាលី អសាលី ពី អើ ណាកាយ។

២៦ ណាកាយ ពី អើ ម៉ាអាត ម៉ាអាត ពី អើ ម៉ាតាធៀ ម៉ាតាធៀ ពី អើ សេមី សេមី ពី អើ យូសិ ក យូសិក ពី អើ យ៉ូដា។

២៧ យ៉ូដា ពី អើ យូអាណាន់ យូអាណាន់ ពី អើ រេសា រេសា ពី អើ សូរ៉ូបាបិល សូរ៉ូបាបិល ពី អើ សាល់ធៀល សាល់ធៀល ពី អើ នេរី។

២៨ នេរី ពី អើ មិលគី មិលគី ពី អើ អាត់ឌី អាត់ឌី ពី អើ តូសាម តូសាម ពី អើ អើលម៉ូដាម អើ លម៉ូដាម ពី អើ អីរ។

២៩ អីរ ពី អើ យូស្វេ យូស្វេ ពី អើ អើលីស៊ែរ អើលីស៊ែរ ពី អើ យូរីម យូរីម ពី អើ ម៉ាត់ ថាត់ ម៉ាត់ ថាត់ ពី អើ លេវី។

៣០ លេវី ពី អើ ស៊ីមៀន ស៊ីមៀន ពី អើ យូដា យូដា ពី អើ យូស៊ែប យូស៊ែប ពី អើ យូ ណាម យូណាម ពី អើ អេលៀគីម។

៣១ អេលៀគីម ពី អើ មេលៀ មេលៀ ពី អើ ម៉ែណាន ម៉ែណាន ពី អើ ម៉ាតាថា ម៉ាតាថា ពី អើ ណាថាន ណាថាន ពី អើ សាដាច់ ដារីត។

៣២ សាដាច់ ដារីត ពី អែ យេសាយ យេសាយ ពី អែ អូបេត អូបេត ពី អែ បូអុះ បូអុះ ពី អែ សាល់ម៉ូន សាល់ម៉ូន ពី អែ ណាសូន។

៣៣ ណាសូន ពី អែ អាមីណាដាប់ អាមីណាដាប់ ពី អែ អាវ៉ាម អាវ៉ាម ពី អែ អវ៉េនី អវ៉េនី ពី អែ ហេស្រុន ហេស្រុន ពី អែ ពែរេ ពែរេ ពី អែ យូដា។

៣៤ យូដា ពី អែ យ៉ាកុប យ៉ាកុប ពី អែ អ៊ីសាក់ អ៊ីសាក់ ពី អែ អាប្រាំហាំ អាប្រាំហាំ ពី អែ ថេរ៉ា ថេរ៉ា ពី អែ ណាហ៊ារ។

៣៥ ណាហ៊ារ ពី អែ សេរូក សេរូក ពី អែ រេហ្វិ រេហ្វិ ពី អែ ផាលេក ផាលេក ពី អែ ហេបេរី ហេបេរី ពី អែ សេឡា។

៣៦ សេឡា ពី អែ កែណាន កែណាន ពី អែ អាផាក់សាត អាផាក់សាត ពី អែ សិម សិម ពី អែ វគ្គ ណូអេ ណូអេ ពី អែ ឡាមេក។

៣៧ ឡាមេក ពី អែ មេធូសាឡា មេធូសាឡា ពី អែ ហេណុក ហេណុក ពី អែ យ៉ាវែត យ៉ាវែត ពី អែ ម៉ាលេលៀល ម៉ាលេលៀល ពី អែ កែណាន។

៣៨ កែណាន ពី អែ អេណុះ អេណុះ ពី អែ សេត សេត ពី អែ អាដាំ អាដាំ ពី អែ ប្រ្រៈ ប៊ិកកាតយ័។

៤

សារ សាតាំង សាត់ លូង យីស៊ូ

១ យីស៊ូ អែ ទី ប៉ាដាក់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាលាំ ពុត ពៀក អែ។ ផៈ អែ ស៊ីត ឡឹង ទ្រូង ទៀក យដាន់ ណោះ ប៉ាដាក់ ប៉ាលីង ប្រ្រៈ កា ប៉ាលាំ អែ ឡា ប៉ាក់ ស្រី តីស ។

២ អែ អែ ពីង ស្រី តីស ណោះ ៤០ ដាវ ផៈ ណោះ ម៉ែត ប្រ្រៈ ប៊ីត សាត់ លូង អែ។ រ៉ាងរ៉ាង ណោះ អែ អូ ទី សា សាណា អុះ ប៉ាក់ រ៉ាវ៉ាច់ ឡឹង ៤០ ដាវ កេះ អែ ឡា យុត ហាង។

៣ ណោះ ម៉ែត ប្រ្រៈ ប៊ីត កាប ផា «ផា អីស គន ប្រ្រៈ ប៊ិកកាតយ័ តាទីច អីស ប្រ្រៈ អន់ អំហ្គោ អា កេះ ណាំ ប៉ាង ហៃ»។

៤ ហះកា យីស៊ូ តើល ផា «កាណុង ផាប់ ប៉ានីរ ប្រ្រៈ ទី រ៉ះ ផា "ប៉ាណូស អូ រុស ញន ដឹង កា សាណា អុះ"*»។

៥ កេះណោះ ម៉ែត ប្រ្រៈ ប៊ីត ប៉ាលាំ យីស៊ូ ហារ ពីង ចារ ចាំងហ៊ីត លូ សាំញោ តាំបាង ទី ប៉ាថេត ពីង អង់កក់ កេះ អន់ អែ ប៉ប ដឹង ម៉ោញ ទ្រុ។

៦ ម៉ែត ប្រ្រៈ ប៊ីត រ៉ះ កា យីស៊ូ ផា «អាញ ចឹង អន់ អំរ៉ាញ អីញ លូ សារ រ៉ក់ សើម ពីង ប៉ាថេត ទី អា កា អីស ខង កាណាត់ ទី អា ទី មប អន់ កា អាញ កេះ អាញ ប៉ុច អន់ កា ញើ កា ទី។

៧ ទីល នីណោះ ផា អីស កាដាប សាំប្រ្រៈ អាញ កាណាត់ ទីណោះ ចឹង កេះ ម៉ះ អីស ហាង»។

៨ យីស៊ូ តើល អែ ផា «កាណុង ផាប់ ប៉ានីរ ប្រ្រៈ ទី រ៉ះ ផា "អន់ដីស ត្រក់ កាដាប សាំប្រ្រៈ ប្រ្រៈ ប៊ិកកាតយ័ ឡាក់ ប្រ្រៈ ម៉ះ អន់ដីស លូ ត្រក់ រ៉ាប ស្មើ ដឹង ម៉ោញ ដូរ អែ ណោះ ហាង"†»។

៩ កេះណោះ ម៉ែត ប្រ្រៈ ប៊ីត ប៉ាលាំ អែ ឡា ប៉ាក់ មៀង យេរូសាឡឹម អន់ អែ ហារ ពីង អន់តល់ រ៉ាង រ៉ាម៉ះ កេះណោះ ប្រ្រៈ ប៊ីត កាប ផា «ផា អីស គន ប្រ្រៈ ប៊ិកកាតយ័ តាទីច អីស ប៉ុះ ហៃ ឡឹង អន់តល់ រ៉ាង រ៉ាម៉ះ អា

១០ ខង កាណុង ផាប់ ប៉ានីរ ប្រ្រៈ ទី រ៉ះ ផា៖

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ញៀរ (ចោទិយ/កថា) ៨:៣។ † ៤:៨ ៤:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ញៀរ (ចោទិយ/កថា) ៦:១៣។

"ប្រ្លឹះ បិកកាតយ័ ចឹង ប្រើ បិយ អើ ឡា រាំងហៃ អីស។
 ១១ ម្នួត បិយ ណោះ ចឹង ហាប់ តាប៉ោង អីស
 ជៃ អន់ ជុង អីស កាន់តើស អំហ្នោ"។*

១២ ហះកា យីស៊ូ តើល អើ ជា «កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា "អូ អន់ សាត់ លុង ប្រ្លឹះ បិកកា
 តយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស"ន»។

១៣ ប៉ាក់ ម៉ែត ប្រ្លឹះ បិក សាត់ លុង យីស៊ូ គ្រឹប នែរ កេះៗ អើ ចាក ឡាច់ ចាំងហាយុត ឡឹង យីស៊ូ
 ហង លើយ ក្បាត់ ដឹង កា ទី ដាវ ចឹង ឡា សាត់ ណារ។

សារ យីស៊ូ បាំងហៀន ពូ ពីង ស្រុក ណាសាវែត

១៤ កាប៉ាច់ យីស៊ូ អើ រីល សីត ប៉ាក់ ខេត កាលីឡេ ទីប ទី អំរ៉ាញ អីញ ម៉ះ ប៉ាដាត ប៉ាលីង
 ប្រ្លឹះ សារ អើ ណោះ កា កាតាំង លៅ គ្រឹប ស្រុក ពូ រណោះ ហង។

១៥ យីស៊ូ អ្នែ បាំងហៀន ពូ ពីង រោង ពូ កា ប៉ានេ អើ ទិខ្វ។

១៦ កេះណោះ យីស៊ូ សីត ប៉ាក់ ស្រុក ណាសាវែត ឡាក់ ស្រុក អើ អ្នែ ផះ អ្នែ សាស្វា ពៃ។ ប៉ាក់
 ដាវ រ៉ាឡូវ អើ ម៉ុត ពីង រោង គុន តាឡាប័ ឃើយ ម៉ះ អើ កេះណោះ អើ អូរ អន់តារ ភ្លើ អាន ផាប់
 ប៉ានីរ ប្រ្លឹះ។

១៧ ពូ អ្នក ផាប់ ប៉ានីរ ប្រ្លឹះ ម៉ះ រ៉ាតិយ ប្រ្លឹះ សិច អេសាយ អន់ កា អើ។ ផះ អើ ឡុង ហៃ ប៉ប់
 ហះ សារ ឡាក់ ទី ច្រាត់ រ៉ះ ផាះ

១៨ «ប៉ាដាត ប៉ាលីង ប្រ្លឹះ បិកកាតយ័ អ្នែ ពីង អាញ
 ខង អើ រើស អាញ អន់ រ៉ះ សារ ដាត់ កា ប៉ាណូស ថុក ញ៉ាក។
 អើ ប្រើ អាញ ឡា រ៉ះ កា ប៉ាណូស បក់ កេះ ទុច ពូ ផា
 អន់ខែ ចឹង រ៉ាវ៉ាច់ ឡឹង កេះ ទុច ពូ ហង
 លូ រ៉ះ កា ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ផា
 ម៉ាត់ អន់ខែ ចឹង តាតារ ហង។
 អើ ប្រើ អាញ ឡា តង់ ប៉ាណូស បក់ ពូ ជិះ ចត់
 អូ អន់ ពូ ជិះ ចត់ ហង

១៩ ទីប រ៉ះ ឡឹង សាណា ឡាក់ ប្រ្លឹះ បិកកាតយ័ ចឹង តាំបាង ពុត តាប៉ាប តាប៉ុន ម៉ះ អើ»។*

២០ ប៉ាក់ អើ អាន កេះៗ អើ កា តាមួរ ផាប់ ណោះ ជីន ប៉ាក់ បក់ រាំងហៃ រោង ណារ កេះណោះ
 អើ អង់អ្នែ ភ្លើ បាំងហៀន។ កាំឡាំង អ្នែ ពីង រោង ពូ ហៃ អើ ទិខ្វ។

២១ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ជា «សារ ឡាក់ ទី កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ឡាក់ កា អន់ដីស
 សាំយ៉ាំង ពៃ ទី តាត់ អង់កេះ កាណុង ដាវ អា ហង»។

២២ កាំឡាំង កាតាំង នីណោះ កេះ អន់ខែ កា ប៉ានេ យីស៊ូ ទិខ្វ ទីប ញាម កេង ខាក់ កា ប៉ានីរ អើ កាប
 ដាត់ រីត ណោះ។ កេះណោះ អន់ខែ កាប ជា «អើ អា ញ៉ា អូ ត្រត់ គុន យូសើប ប ?»

* ៤:១១ ៤:១០-១១ សារ អា ឡាក់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩១:១១,១២។ ៩ ៤:១២ ៤:១២ សារ
 អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ញ៉ា (ចោទិយ/កថា) ៦:១៦។ * ៤:១៩ ៤:១៩ សារ អា ឡាក់ ឡឹង អេសាយ
 ៦១:១-២។ បំរហៃ ដេល ចាបាប ម្នួត លេវី (លេវីនីយ) ២៥:១-១៧; សារ អន់ ចាបាប លីក ទី ញ៉ា (ចោទិយ/កថា) ១៥:១២-១៨។

២៣ យីស៊ូ កា រ៉ះ កា អន់ខែ ជា «ចាបៈ កា អន់ដីស ចឹង កាប ប៉ាន់ដីប លូ សារ ម៉ូអ្សា លូ អាញ ជា "ហត់ អីស តាត់ អន់ដាត់ ឡាកោ អីស ទៅ ហិ។ សារ ញ៉ា ឡាក់ ញីន កាតាំង ជា អីស ប្រឹក្ចី ពីង មឿង កាផានីម ណោះ ហត់ ប្រឹក្ចី ពីង ស្រុក អីស ទៅ អា ដេល"»។

២៤ យីស៊ូ កាប ណារ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា អូ ទី វ៉ាគីយ បប្រ្លឹះ ចំ ពូ អ្សិល កូត្ត កា អែ កាណុង ស្រុក អែ ទៅ អុះ។

២៥ អាញ ប៉រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ ផៈ វ៉ាងហារ អេលីយ៉ា ពៃ ប្លែង ប្រាំង បែង សាណា ទងតិក្ចី ប្រឹក្ចី អន់ កើត ឡាយុត ខាក់ ប៉ាញ ទីប ប៉ាថេត ពីង ប៉ាថេត អ៊ីស្រាអែល កា ទី អង់កាន់ អន់ត្រោ អឿង

២៦ ហះកា បប្រ្លឹះ អូ ប្រើ អេលីយ៉ា ឡាក់ តង់ អង់កាន់ អន់ត្រោ ណោះ អុះ យ្លឹះ ម៉ោញ ដូរ កា អូ ទី សាំ ពីង ប៉ាថេត អ៊ីស្រាអែល យី បប្រ្លឹះ ប្រើ អែ ឡាក់ តង់ អង់កាន់ អន់ត្រោ ម៉ោញ ដូរ បក់ អែ ប៉ាត់ ស្រុក សារិបតា ក្សាម មឿង ស៊ីដូន។

២៧ ផៈ វ៉ាងហារ អេលីសេ ពៃ កា ទី ប៉ាណូស ត្រត់ រ៉ោះ អឿង ដូរ ដេល ពីង ប៉ាថេត អ៊ីស្រាអែល ហះ កា អូ ទី ញើ ដាត់ ព្រះ អុះ យី ទី ដឹង សុនសាត ស៊ីវី សិច ណាម៉ាន់ ម៉ោញ ដូរ អែ ដាត់ ព្រះ»។

២៨ កាំឡាំង អែ ពីង រ៉ោង ផៈ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អឹក ខាក់។

២៩ អន់ខែ អ្សរ តាំងហ្សិត ឡាច់ យីស៊ូ ឡើង ស្រុក ឡាក់ អន់ខែ ប្រឹក្ចី ពីង ប៉ានីម ណោះ។ កេះណោះ អន់ខែ ទុង យីស៊ូ ហារ ប៉ាត់ ចារ ច្រាំង ជ្រុ ភ្នើ ចឹង តាឡាក់ ប៉ាឡិ អែ ពីង ច្រាំង ណោះ។

៣០ ហះកា អែ ចាក តាត់ ហះ អន់តិក្ចី អន់ខែ ហ៊្យង តាតិង។

សារ យីស៊ូ តាត់ អន់ដាត់ ពូ អឿង

៣១ កេះណោះ យីស៊ូ ឡាក់ ប៉ាត់ មឿង កាផានីម កាណុង ខេត កាលីឡេ ទីល ដាវ វ៉ាឡូរ អែ បាំង ហៀន ពូ។

៣២ កាំឡាំង ទីខូ ញម ខាក់ ឡើង សារ អែ បាំងហៀន ណោះ ខង ប៉ានីរ អែ ទី អំវាញ អឺញ។

៣៣ អែ កាណុង រ៉ោង ណោះ ទី កាម៉ាក់ ម៉ោញ ដូរ បប្រ្លឹះ ប្រឹក្ចី អែ អង់ហ្សាំង ស្រីក តុត ពុត ជា

៣៤ «អី យីស៊ូ កេះ ណាសាវែត! នី ចម អីស ចឹង ប្រឹក្ចី កា ញីន? អីស ពិះ ថាឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាត់ ត្រង់ ឡាក់ បប្រ្លឹះ បិកកាតយ ប្រើ ពិះ»។

៣៥ យីស៊ូ កាប បាំងអ្សត បប្រ្លឹះ បឹត ជា «អែ វ៉ាដាប! ចាក ឡាច់ ឡើង ប៉ាណូស អា ពិ»។ បប្រ្លឹះ បឹត កា តាត់ អំប៉ក់ ប៉ាណូស ណោះ ហះ ម៉ាត់ កាំឡាំង អឿង កេះណោះ អែ ឡាច់ អូ ទី ប្រឹក្ចី អឹត នី ចម អុះ កា ប៉ាណូស ណោះ។

៣៦ កាំឡាំង ទីខូ អន់ខែ ញម ខាក់ កេះណោះ កាកាប លូ កូប ជា «ប៉ានីរ វតី អា ញ៉ា កេង ខាក់ អុះ ហៃ អែ ទី អំវាញ អឺញ អ្ស ប្រើ បប្រ្លឹះ បឹត ឡាច់ បប្រ្លឹះ បឹត កា ឡាច់ តាទីច»។

៣៧ ដាវ យីស៊ូ ប្រឹក្ចី ណោះ កា លៅ ប៉ាញ ទីប ស្រុក ចារ រណោះ។

៣៨ កេះណោះ អែ ឡាច់ ឡើង រ៉ោង ចារ ពូ លូម ឡាក់ ប៉ាត់ ហី ស៊ីម៉ុន ផៈ ណោះ មើត អន់ហ្គី ស៊ី ម៉ុន អែ ពូ យ៉ីប។ ពូ ឡោម យីស៊ូ ប្រើ តាត់ អន់ដាត់ អែ។

៣៩ យីស៊ូ ម៉ុត អន់តាវ ក្សាម មើត អន់ហ្គី ស៊ីម៉ុន លូ កាប កា ពូ ផាឌី ពូ ណោះ កា ដាត់ ញ៉ា ឡូត។ កេះណោះ មើត អន់ហ្គី ស៊ីម៉ុន តាំបាង សាណា សាណាត អន់ កា អន់ខែ។

៤០ ប៉ាត់ កាដាច ដាវ ម៉ុត កេះ កាំឡាំង ស្រុក បក់ ទី អុះ ម៉ី ពួ អីត អន់ទៀតៗ អន់ខែ អ្សក់ ឡាំ ប៉ាត់ យីស៊ូ។ អើ សាប៉ាត់ តាត់ អន់ដាត់ អន់ខែ ទិឌូ ទិឌៀន។

៤១ កា ទី ប្រ្លឹះ បឹត ឡាច់ ឡឹង ប៉ាណូស អៀង ដេល ប្រ្លឹះ បឹត កាប ជា «អីស ឡាក់ គន ប្រ្លឹះ បឹកកាតយី!» ហះកា យីស៊ូ កាប បាំងអ្សក កា អន់ខែ អុះ អន់ខែ កាកាប អុះ ខង អន់ខែ អុះ អន់ តត់ ជា អើ បក់ ប្រ្លឹះ រើស អន់ ប្រឹត សាដាច់ តាទីច។

៤២ ប៉ាត់ តារ កាំលី យីស៊ូ ឡាំ ប៉ាត់ ចារ ឡាដាន់ មូត កាំឡាំង ចាក ណាំង អើ កា ពីះ ទីល អន់ ខែ អុះ អន់ អើ ចាក ឡាច់ ឡឹង អន់ខែ អុះ ប៉ិច កា អើ អ្នែ អន់ខែ លូ អន់ខែ។

៤៣ ហះកា យីស៊ូ រះ កា អន់ខែ ជា «អាញ ត្រត់ ចាក រះ សារ ដាក់ យី សារ ប្រ្លឹះ រាំងហៃ រាំង ឡា ទីល មៀង អន់ទៀតៗ ដេល យី ខ ណោះ ហង បះ ពី ប្រើ អាញ ពីះ»។

៤៤ កេះណោះ អើ ចាក រះ សារ ដាក់ កាណុង រាំង អន់ទៀតៗ ម៉ះ សុនសាត អ៊ីស្រាអែល។

៥

សារ យីស៊ូ អើ សីះ ចាក ពួយ អើ

១ ទី ដាវ ម៉ោញ ផះ យីស៊ូ អ្នែ ហះ ហាង តាំងលៅ កេនេសាវេត ទី កាំឡាំង អៀង ពីះ អង់អៀះ គូប អ្នែ ជុំ អើ ភៀ សាំយ៉ាង អើ បាំងហៀន ប៉ានីរ ប្រ្លឹះ។

២ យីស៊ូ បំបំ ទូក ពៀរ អ្នែ ហះ ហាង កាប៉ាច់ មូត បក់ ណាំង កា ណោះ អន់ខែ ជីរ រ៉ាវ អួន ពីង ទៀក។

៣ យីស៊ូ ជីរ អ្នែ ពីង ទូក ស៊ីម៉ូន កេះណោះ អើ ប្រើ ស៊ីម៉ូន តោល ទូក អន់ ចាំងហាយុត ឡឹង ហាង បឹត អើ បាំងហៀន ពូ ឡឹង ទូក ណោះ ហង។

៤ ប៉ាត់ អើ បាំងហៀន ពូ កេះៗ អើ រះ កា ស៊ីម៉ូន ជា «ហត់ ដេវ ទូក ឡាំ ប៉ាត់ ចារ ជ្រុ កេះណោះ ប៉ាឡិ អួន ពីង ទៀក ពិ»។

៥ ស៊ីម៉ូន តើល យីស៊ូ ជា «ណែយូ! ម៉ាង ពៃ ញីន ខំ ទុង អួន ពីង ទៀក ទីល តារ កេះ ហះកា អុ ទី កាណាត់ ញ៉ា អុះ ហះកា ញីន ចឹង ប៉ាឡិ អួន ប្រឹត ពួយ ប៉ានីរ អីស ឡាក់ ហៃ»។

៦ អន់ខែ កា ប៉ាឡិ អួន ពីង ទៀក ត្រត់ កា អៀង ខាក់ បឹត ចឹង តាលៀយ អួន។

៧ អន់ខែ កាវ័ះ តី អើ គូប អ្នែ ប៉ាត់ ទូក ម៉ោញ ណារ៉ូ តង់ រ៉ុប កា មូត ណោះ កា ឡាំ តង់ តា ទីច អន់ខែ រ៉ុប ចែត ពីង ទូក ប៉ាញី ទី ទូក ពៀរ ទូក ណោះ បឹត ចឹង ក្រា។

៨ ផះ ស៊ីម៉ូន ពេត្រុះ បំបំ នីណោះ អើ កាដាប ហះ ជុង យីស៊ូ កេះណោះ កាប ជា «អី ពី តាំង ឡា បំរ អីស ចាក ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពិ ខង អាញ ឡាក់ ប៉ាណូស បឹត អីក»។

៩ ស៊ីម៉ូន កាប នីណោះ ខង អើ លូ គូប អើ អន់ខែ ញម ខាក់ ញន កា រ៉ុប កា អៀង នៃវ អា។

១០ កាប៉ាច់ យ៉ាកុប លូ យូហាន គន រត់ សេបេដេ ឡាក់ អ្នែ ណាំង កា អន់ខែ លូ ស៊ីម៉ូន អន់ខែ កា យីត និះទៅ ដេល។ ហះកា យីស៊ូ រះ កា ស៊ីម៉ូន ជា «អីស ដៃ អ្សក គីត អៀ តែង ម៉ាត់ អីស ចឹង ណាំង អើ ប៉ាណូស ឡុត»។

១១ ប៉ាត់ ទូក ចាក ទីល ប៉ាត់ ហាង កេះ អន់ខែ កា អ្នាត យៀង ខង ទីណោះ កេះណោះ ប៉ាណាំ គូប ចាក ពួយ យីស៊ូ ឡុត។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ត្រត់ រោះ លូ ប៉ាណូស តៅ ជុង តី

១២ ផ្ទះ យ៉េស៊ូ ឆ្ងាយ ម៉ោង ម៉ោង ណា កាទីប៉ាណូស ម៉ោង ដូរ ត្រង់ រោះ ប៉ាញ ឡាកោ។ អើ បំបំ យ៉េស៊ូ កេះណោះ អើ មុត កាដាប សាំប្រឹះ មូប កល់ ទីះ តេះ លូ កាប ឡោម ផា «អី ពី តាំង ឡា អីស ទី អំរ៉ាញ តាត់ អន់ដាត់ អាញ ផា អីស ចៃ»។

១៣ យ៉េស៊ូ សាប៉ាត់ អើ លូ កាប ផា «អាញ ចៃ ដេល ហត់ ព្រះ ដាត់ ពី»។ ផាឌី រោះ អើ ណោះ កា ព្រះ ដាត់ ឡូត។

១៤ កេះណោះ យ៉េស៊ូ រះ កា អើ ផា «អីស ដៃ រះ សារ អា អន់ ពូ អូ ដៃ។ ហះកា អីស ត្រង់ ឡា តាំ បាង ឡាកោ អន់ ក្រាត់ រ៉ាម៉ះ ប្រឹះ តោ ហៃ កេះណោះ អ្យក់ កាណាត់ ពុះ សែន ប្រឹះ បិកកាតយ័ ឡាក កា ម៉ូសេ ទី រះ កៀ អន់ ពូ អូ អន់តត់ ផា អីស ដាត់ ប្រាំល់ តាទីច»។

១៥ សារ យ៉េស៊ូ ហ៊ឹង លោ ៗ ទី ប៉ាណូស អៀង ពីះ សាំយ៉ាង អើ ទីប ពូ ប្រើ អើ តាត់ អន់ដាត់ អន់ខែ អិត ពូ អន់ទៀតៗ ដេល។

១៦ ហះកា យ៉េស៊ូ ឃើយ ឡា ប៉ាត់ ចារ ឡាដាន់ កៀ ម៉ន់។

១៧ ទី ដារ ម៉ោង ផ្ទះ យ៉េស៊ូ ឆ្ងាយ បាំង ហៀន កាំឡាង ទី មូត ផា រ៉ាស៊ី លូ មូត ណោយូ បាំង ហៀន ចាបាប ឡា អ្នក សាំយ៉ាង អើ ដេល។ អន់ខែ ណោះ ពីះ ឡឹង គ្រឹប ស្រុក អន់ទៀតៗ ខេត កាលី ឡេ ខេត យូដា លូ ឡឹង មៀង យេរូសាឡឹម។ អំរ៉ាញ អីញ ម៉ះ ប្រឹះ បិកកាតយ័ អ្នក កាណាត់ យ៉េស៊ូ កៀ តាត់ អន់ដាត់ ពូ អិត ពូ ដេល។

១៨ ផាឌី បំបំ ពូ តូង ប៉ាណូស តោ ដុង តី ម៉ោង ដូរ ពីង ត្រិ អន់ខែ យីត មុត ជីន ប៉ាណូស ណោះ ប៉ាត់ យ៉េស៊ូ។

១៩ ហះកា អន់ខែ អូ ទី ទ្រង់ មុត ប៉ាត់ ចារ យ៉េស៊ូ អុះ ខង ប៉ាណូស អៀង តាឡាម។ ទីល នី ណោះ អន់ខែ កា ហារ យ៉ះ អន់តលី ហី * អ្យក់ ឡាច់ អិត។ កេះណោះ ប៉ាហ្រ្វ ជីរ ប៉ាណូស តោ ដុង តី ណោះ ទ្រង់ តារ៉ាង អន់ខែ យ៉ះ ណោះ ហង ត្រង់ ពីង អន់តិត កាំឡាង ហះ ដុរ យ៉េស៊ូ។

២០ ផ្ទះ យ៉េស៊ូ បំបំ អន់ខែ សៀ អើ តាទីច ណោះ អើ កាប ផា «អី ចាង់ សារ យច អីស អាញ អូ អ្យក់ យ៉ុ អុះ អ្នក ដោះ កេះ»។

២១ ផ្ទះ មូត ណោយូ បាំង ហៀន ចាបាប លូ មូត ផា រ៉ាស៊ី កាតាំង នីណោះ អន់ខែ យីត ផា «ព្រឺ អា បះ ខីន កាប ផា ម៉ាត ប្រឹះ នៃរ អា ? រិត ឡឹង ប្រឹះ បិកកាតយ័ អូ ទី ព្រឺ អូ អ្នក ដោះ សារ យច ប៉ាណូស អុះ»។

២២ ហះកា យ៉េស៊ូ អូ ឡឹង សារ អន់ខែ យីត កាណាត់ ពុត ណោះ បះ អើ កាប លូ មូត ណោះ ផា «ញ៉ា ត្រង់ អន់ដីស យីត នីណោះ ?

២៣ ផា អាញ រះ ផា «អាញ អូ អ្យក់ យ៉ុ សារ យច អីស កេះ» លើ កាប ផា «អ្យរ ចាក ពី» កាប នី ចម ឡាម៉ត់ លីន ?

២៤ ហះកា អាញ បិច អន់ អន់ដីស អូ យ៉ុង ផា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អូ អ្នក ដោះ សារ យច»។ កេះណោះ យ៉េស៊ូ កាលែង ហៃ ប៉ាណូស តោ ដុង តី ទីប កាប ផា «អ្យរ អ្យក់ ត្រិ អីស ចាក សីត ប៉ាត់ ហី អីស ទៅ ពី»។

* ៥:១៩ ៥:១៩ ហី ពូ ណោះ អន់តលី សាទើ ទីប ពូ ប្រឹក ដុង កឹង តែង ឡឹង សាំរ៉ាប ហារ ពីង អន់តលី។

២៥ បក់ កាដក កា តាឡូរ អូរ ហះ ម៉ាត់ កាំឡាំង ទិណោះ ប្រើបា តាទីច លូ អ្យក់ ត្រី អើ តែប ចាក ស៊ីត ប៉ាត់ ហី ទីប ប៉ានេ ប្រ្រឹះ បិកកាតយ័ អន់ដើរ។

២៦ ទិ កាំឡាំង បក់ អែ ហះ ណោះ ពូ ញម កេង ខាក់ លូ ប៉ានេ ប្រ្រឹះ បិកកាតយ័។ អន់ខែ អ្យកត កាខាក់ ទីប កាប ផា «ដាវ អា ពិន ប័ប័ សារ តាង ខាក់ តាទីច»។

សារ យីស៊ូ អើ លេវី

២៧ កេះណោះ យីស៊ូ ចាក ឡាច់ ឡឹង ចារ ណោះ ផាឌី ប័ប័ បក់ អ្យក់ វ៉ាបៃ ម៉ោញ ដូរ សិច អើ លេវី អង់អែ ហះ ចារ ពូ សិង វ៉ាបៃ។ យីស៊ូ កាប លូ អើ ផា «ច ឡា ពូយ អាញ»។

២៨ លេវី កា អ្នាត កាណាតី ញាៗ ទិណោះ អូរ ចាក ពូយ យីស៊ូ ទូត។

២៩ លេវី ប្រឹក្រី សាណា អែត សា សាវ៉ាប កា យីស៊ូ ប៉ាត់ ហី អើ តុត រត់ សើម។ ទី ម្នត អ្យក់ វ៉ាបៃ អៀង ដូរ លូ កាំឡាំង អន់ទៀតៗ ឡា អែត សា អន់ខូ លូ អន់ខែ ដេល។

៣០ ម្នត ណោយូ បាំងហៀន ចាបាប លូ ម្នត ផាវ៉ាស៊ី អន់ខែ កាប កា ម្នត សិះ យីស៊ូ ផា «ញា ត្រក់ អន់ដីស អែត សា អន់ខូ លូ ម្នត អ្យក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ នែវ អា?»

៣១ យីស៊ូ តើល អន់ខែ ផា «ប៉ាណូស បក់ ដាក់ ឡាកោ បាំងឡៃ អូ តងកាន ម៉ូអ្យា អុះ ទី ដឹង ម្នត អីត ពូ តងកាន ម៉ូអ្យា។

៣២ អាញ អូ ដើរ ជៀក ប៉ាណូស ដាក់ ត្រង់ អុះ យី អាញ ដើរ ជៀក ប៉ាណូស អូ ដាក់ ភៀ អន់ អន់ ខែ ប៊ុនពែង ពុត ពៀក»។

៣៣ ម្នត ផាវ៉ាស៊ី អំបញ្ច លូ យីស៊ូ ផា «ញា ម្នត សិះ រត់ យូហាន កំ អូ សា សាណា លើយៗ ទីប ម៉ន់ អើ ប្រ្រឹះ ម្នត សិះ ផាវ៉ាស៊ី កា ប្រឹក្រី និះទៅ ដេល ហះកា សិះ អីស អែត សា នីអៀ?»

៣៤ យីស៊ូ តើល អន់ខែ ផា «ផះ ប៉ាញសង់ ក្លោ កាម៉ាញ អែ អន់ខូ លូ គូប នីចម៍ អូ ដេល ប អន់ គូប ចាង អើ កំ អូ សា សាណា?»

៣៥ ហះកា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រ៉ុប អ្យក់ ឡាច់ ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ»។

៣៦ យីស៊ូ កាប ប៉ាន់ដីប ផា «អូ ទី ពៀ ហែក អារ ណាវ អ្យក់ ដឹង ក្លោប អារ រ៉ោះ អុះ។ ផា ប្រឹក្រី នីណោះ អារ ណាវ កា តាហែក កាណាត ឡាក់ ដឹង ក្លោប ឡឹង អារ ណាវ កា អូ ត្រក់ លូ អារ រ៉ោះ ដេល។

៣៧ កា អូ ទី បក់ ពៀ អ្យក់ តាពែ ថ្លៃ អង់កាច បើ ងំ ចែត ពឹង ស្រោ អង់ការ សាន់ដាប អុះ។ ផា ប្រឹក្រី នីណោះ តាពែ ថ្លៃ អង់កាច ណោះ ចឹង ប្រឹក្រី អន់ កា ស្រោ អង់ការ សាន់ដាប ណោះ តាវ៉ា យូ ណោះ អើ ចឹង តាហ្រ្លិស តាពែ កា ចឹង សីត ទី ទូត ស្រោ អង់ការ ណោះ កា អូ អូ អ្យក់ ហង់។

៣៨ ត្រក់ ចែត តាពែ ណាវ ពឹង ស្រោ អង់ការ ណាវ។ †

៣៩ ផា ពូ យើយ អែត តាពែ ទុញ កេះ អូ ទី ពៀ ចឹង បិច អែត តាពែ ណាវ អុះ ខង ពូ ផា "តាពែ ទុញ ប៉ាអា"។

៦

សារ យីស៊ូ បាំងហៀន ឡឹង ដាវ វ៉ាឡូរ

† ៥:៣៥ ៥:៣៤-៣៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡាកោ អើ ទៅ ផះ អើ អែ រ៉ុស ប្រឹក្រី អន់ ពូ ហោក រត់ ហះកា ប៉ាត់ ពូ រ៉ុប ប៉ាន់តោ អើ ទៀ ណោះ ពូ ចឹង សាមុក សាម៉ាញ ទីប កំ អូ សា សាណា។ ‡ ៥:៣៨ ៥:៣៨ អើ កាប ប៉ាន់ដីប បិច ទី ណី ផា អើ អន់ សារ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រក់ ត្រាន់ កា ប៉ាយ៉ាមី សារ សាន់ដាប អុះ។

១ ត្រង់ ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក ទ្រង់ អន់តិគី មីរ ម្នា សីះ អើ ហ្រិច ពៀ សាឡី ចិច សា។

២ ទី ម្នា ជាវ៉ាស៊ី បក់ អន់ដា កាប កា អន់ខែ ជា «ញ៉ា ត្រង់ អន់ដីស ប្រីត ដាវ កាច់ ពៀ ពីង ដាវ វ៉ាឡូវ? ចាបាប អូ អន់ ប្រីត ដាវ នៃវ អា ពីង ដាវ វ៉ាឡូវ អុះ»

៣ ហះកា យីស៊ូ តើល អន់ខែ ជា «ញ៉ា អន់ដីស អូ ទី អាន ប សារ សាដាច់ ដាវិត លូ គូប អើ ប្រីត ផះ អន់ខែ ឡាយុត ណោះ ពៃ ?

៤ សាដាច់ ដាវិត ម៉ុត កាណាង ចារ វ៉ាមះ ប្រ្រះ អ្យក សា ណុំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ្រះ ទីប ដែក អន់ កា គូប អើ ដេល។ តាម ចាបាប ទី ដឹង ក្រាត់ វ៉ាមះ ប្រ្រះ ខិន សា ណុំ បាំង ណោះ»។*

៥ កេះណោះ អើ កាប កា ពូ ណាវ ជា «ប៉ាណូស អាញ កា តាំងឡា ដាវ វ៉ាឡូវ ដេល»។

៦ ឡែង ឡឹង ណោះ ប៉ាត់ ដាវ វ៉ាឡូវ ណាវ យីស៊ូ ម៉ុត ពីង រ៉ោង បាំង ហៀន ពូ ហះ ចារ ណោះ ទី កាម៉ាត់ ម៉ោញ ដូវ ក្រិវ តី តែង សាម៉ា។

៧ ម្នា ណាយូ បាំង ហៀន ចាបាប លូ ម្នា ជាវ៉ាស៊ី អ្នែ ចាំ ហៃ យីស៊ូ ហះ ណោះ ដេល អូ ផែត អើ តាត់ អន់ដាត់ ប៉ាណូស ក្រិវ តី ណោះ ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៨ យីស៊ូ អូ ឡឹង ពុត ពៀក អន់ខែ យីត ណោះ អើ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «អ្យវ អន់ តាវ អ្នែ ហះ អន់តិគី ពូ អា ពិ»។ អើ កា អ្យវ អន់តាវ ទូត។

៩ កេះណោះ យីស៊ូ កាប លូ អន់ខែ ជា «អាញ បំ អំបញ អន់ដីស ពីង ដាវ វ៉ាឡូវ ចាបាប អន់ ប្រីត ដាវ ដាត់ បើ ប្រីត ដាវ អូ ដាត់? ត្រង់ តង់ ប៉ាណូស អន់ រីស លើ ត្រង់ ប៉ាន់តោ អ្នាត?»

១០ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អ្នែ ជុំ អើ កេះណោះ កាប លូ ប៉ាណូស ក្រិវ តី ណោះ ជា «ហត់ ឡាង តី ហៃ!» ប៉ាណូស ណោះ កា ឡាង តាទីច ជាឌី តី អើ ណោះ កា ដាត់ តែល ទៅ ណាវ។

១១ ហះកា អន់ខែ អីក ខាក់ កេះណោះ អន់ខែ ពីកសា គូប សោប យីត ចឹង ប្រីត នីចម កា យី ស៊ូ។

សារ យីស៊ូ រើស ម្នា វះ ប៉ាតាង អើ

១២ រ៉ាំងរ៉ាំង ណោះ យីស៊ូ ហាវ ពីង ប៉ានីម កៀ ម៉ន់។ ម៉ាំង ណោះ អើ ម៉ន់ ឡោម ប្រ្រះ លើយ ទីល តារ។

១៣ ប៉ាត់ កាំលី អើ អើ ម្នា សីះ ពីះ ប៉ាត់ អើ កេះណោះ អើ រើស អ្យក ដឹង ១២ ដូវ ឡាក់ អើ អន់ សិច ជា ម្នា វះ ប៉ាតាង អើ។

១៤ យី ស៊ូ ម៉ុន ឡាក់ អើ អើ ជា ពេត្រះ ម៉ោញ លូ អុះ អើ អន់ត្រេ យ៉ាកុប លូ យូហាន ភីលីប បា ថូលូមេ

១៥ ម៉ាថាយ ថូម៉ះ យ៉ាកុប គន អាវល ដាយ ស៊ីម៉ុន អើ ជា ប៉ាណូស ក្រុំ ប៉ាត់តាវ៉ាត់ †

១៦ យូដះ គន យ៉ាកុប លូ យូដះ អីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ បាំង ហៀន កាំឡាំង អៀង

* ៦:១៤ ផះ ណោះ ប្រ្រះ អូ អីក កា សាដាច់ ដាវិត អុះ ទីល នីណោះ ម្នា ជាវ៉ាស៊ី អូ ត្រង់ អីក កា សីះ យីស៊ូ ដេល។ បំ ហៃ ១ ស៊ីយូអើល ២:១-៦។ † ៦:១៥ ៦:១៥ ក្រុំ ប៉ាត់តាវ៉ាត់ ពូ អើ ជា ក្រុំ កាណាន ដេល យី ម្នា បិច កា សុនសាត អីស្រាអើល ប្រីត ប៉ាត់តាវ៉ាត់ កៀ អន់ រ៉ាំង ឡឹង តី សុនសាត រៀម។

១៧ កេះណោះ យីស៊ូ លូ ម្នាក់ សឹះ ជីវ ឡើង ប៉ានីម អ្នែ វ៉ាឡូវ ហះ ចារ តេះ តាប៉ង់។ ហះ ចារ ណោះ ទី ម្នាក់ សឹះ អន់ទៀត អៀង ដូវ លូ ម្នាក់ ប៉ាសុន អៀង ដូវ ដេល ពីះ ឡើង ខេត យូដា ឡើង មៀង យេរូសាឡឹម ឡើង មៀង ទីរ៉ូះ លូ ឡើង មៀង ស៊ីដូន ឡាក់ អ្នែ រហាង សាឡឹត សាឡាយ។

១៨ យី អន់ខេ ពីះ ភៀ សាំយ៉ាង យីស៊ូ លូ ភៀ ប្រើ អ៊ែ តាត់ អន់ដាក់ អ៊ិត ពួ អន់ខេ។ ប៉ាណូស បក់ ប្រ្រឹះ ប្រឹត កា ដាក់ ដេល។

១៩ កាំឡាក់ ទិខ្ល ណាំង ទ្រង ម៉ុត សាប៉ាក់ យីស៊ូ ខង ទី អំវាញ អីញ ឡាច់ ឡើង អ៊ែ ប្រឹត អន់ កា អន់ខេ ដាក់ ទិខ្ល។

២០ យីស៊ូ ហៃ តែង ម្នាក់ សឹះ អ៊ែ លូ កាប ផា «អី ម្នាក់ តាបាយ កាសត់ អន់ដីស ចឹង ទី កាន សា ណុក សាវ៉ាក់ តាទីច ហង ខង ប្រ្រឹះ អ្នែ រ៉ាងហៃ រ៉ាងខ្សា អន់ដីស។

២១ អី ម្នាក់ បក់ ឡាយុត កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក់ តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ដីស ផឹត។ អី ម្នាក់ បក់ ញ៉ាំ សោក កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក់ តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ដីស រត់ សើម ឡុត។

២២ ផា ដាវ ចំ ពូ អូ ណិស លូ ប៉ាកុលះ អន់ដីស ទីប កាប បឹត អ៊ិត លូ ច្រោម ផា អន់ដីស ប៉ាណូ ស អូ ដាក់ ញាន កា អន់ដីស សៀ ប៉ាណូស អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក់ តាទីច ហង។

២៣ ដាវ ណោះ ហាក់ ហោក រត់ ប៉ាប៉ង់ ពិ ខង ប្រ្រឹះ ចឹង អន់ កាណាត់ ដាក់ ខាក់ កា អន់ដីស អ្នែ ពឹង ប្លែង តោ។ ផះ សើត ពៃ រត់ យ៉ាក់ អន់ខេ កា ប្រឹត កា ម្នាក់ វ៉ាគីយ ប្រ្រឹះ ឡាក់ កា អន់ខេ ប្រឹត កា អន់ដីស អា ដេល។

២៤ «កាប៉ាច់ អន់ដីស បក់ ប្រ្រឹះ ប៉ាតុរង់ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ តាទីច ហង ខង កិញអៀ អា អន់ដីស ទី កាន សាណុក សាវ៉ាក់ កេះ។

២៥ អន់ដីស បក់ ផឹត កិញអៀ អា អន់ដីស ចឹង ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ឡាយុត តាទីច ប៉ាក់ ម៉ាត់ ទៀ។ ម្នាក់ បក់ ផះ អ្នែ រត់ សើម កិញអៀ អា អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង អន់ដីស ចឹង ទី សារ អុក ពុត ពៀក លូ ញ៉ាំ សោក តាទីច ប៉ាក់ ម៉ាត់ ទៀ។

២៦ ផា ប៉ាណូស ទិខ្ល កាប ដាក់ លូ អន់ដីស ណោះ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង រត់ យ៉ាក់ អន់ខេ សើត ពៃ កាប ដាក់ កា ម្នាក់ តាត់ អំប្រឹត វ៉ាគីយ ប្រ្រឹះ ឡាក់ កា កាប ដាក់ កា អន់ ដីស អា ដេល។

២៧ «ហះ កា អាញ ប៉រ រ៉ះ កា អន់ដីស ឡាក់ ផះ អ្នែ សាំយ៉ាង អាញ ផា ហាក់ បិច ចៃ កា ម្នាក់ តាទី រម៉ះ អន់ដីស លូ ប្រឹត ដាក់ កា ម្នាក់ បក់ អូ ណិស កា អន់ដីស ណោះ ពិ។

២៨ ហាក់ កាប ដាក់ ប៉ានីរ ពីរ កាង កា ម្នាក់ បក់ តះ ប៉ាស្យាប កា អន់ដីស ហាក់ ម៉ន់ អន់ កា ម្នាក់ បក់ អូ ណិស អូ រម កា អន់ដីស ណោះ ពិ។

២៩ ផា ពូ តាប៉ះ គៀងតោរ អន់ដីស ម៉ោញ ប៊ែង ត្រត់ អុំ អន់ ពូ តាប៉ះ ម៉ោញ ប៊ែង ណារ៉ូ ពិ។ ផា ពូ បិច អ្យក់ អាវ គ្រិន ម៉ះ អន់ដីស ដៃ កាឡីស ត្រត់ អន់ ពូ អ្យក់ ទីប អាវ សាំប៉ាក់ ដេល ពិ។

៣០ ផា ពូ ប៉រ កាណាត់ ញ៉ាំ ឡើង អន់ដីស អន់ ពិ ដៃ កាឡីស។ ផា ពូ រុប អ្យក់ កាណាត់ ញ៉ាំ ម៉ះ អន់ដីស ដៃ ប៉រ សឹត ឡើង ពូ ណារ៉ូ។

៣១ ផា បិច កា ពូ ប្រឹត ដាក់ លូ អន់ដីស នីចម អន់ដីស ត្រត់ ប្រឹត ដាក់ កា ពូ នីណោះ ដេល។

៣២ ជាអន់ដីស បិទ ដឹង កា ប៉ាណូស ចំ ឡាក់ បិទ កា អន់ដីស ញ៉ា ចឹង ទី ខា ដេល ប? យ្នះ ប៉ាណូស អូ ដាក់ កា អូ បិទ កា ប៉ាណូស ចំ ឡាក់ បិទ កា អន់ខែ និះទៅ ដេល។

៣៣ ជា អន់ដីស ប្រគី ដាក់ ដឹង កា ប៉ាណូស ចំ ឡាក់ ប្រគី ដាក់ លូ អន់ដីស ចឹង ទី ខា ញ៉ា? យ្នះ ប៉ាណូស អូ ដាក់ កា អូ ប្រគី ដាក់ និះទៅ ដេល។

៣៤ ជា អន់ដីស អន់ ពូ បុល កាណាគី ញ៉ា កាតាម កេះណោះ អន់ដីស ម៉ឹង ជា ពូ ចឹង សឹង ញ៉ា ចឹង ទី ខា ដេល ប? យ្នះ ប៉ាណូស អូ ដាក់ កា អូ អន់ គូប អន់ខែ បុល លូ ម៉ឹង ជា ពូ ចឹង សឹង និះ ទៅ ដេល។

៣៥ ហះកា ត្រក់ បិទ ចៃ កា តាម៉ិះ ម៉ះ អន់ដីស ទីប ប្រគី ដាក់ លូ អន់ខែ។ ជា អន់ ពូ បុល ដៃ ម៉ឹង ជា ពូ ចឹង សឹង ណោះ ប្រ្នះ ចឹង អន់ សារ ដាក់ ខាក់ កា អន់ដីស យី អន់ដីស ចឹង កេះ គន ប្រ្នះ ឡាក់ តិស ហ្គិត ខង អែ កា ដាក់ កា ប៉ាណូស ឡាក់ ទី ពុត ពៀក បឹក អិក លូ កា ប៉ាណូស អូ អូ កាចាំង កា អែ ប្រគី ដាក់ និះទៅ ដេល។

៣៦ ទីល នីណោះ ហត់ អន់ដីស ទី ពុត ពៀក តាប៉ាប តាប៉ុន ឡាក់ កា ប្រ្នះ ឡាក់ ពី អន់ដីស អែ ទី ពុត ពៀក តាប៉ាប តាប៉ុន ណោះ ដេល។

៣៧ «ដៃ ផា កា ពូ ប្រគី យច ណោះ ដាក់ ប្រ្នះ អូ ផា កា អន់ដីស ប្រគី យច ដេល។ ដៃ ចែក ថូត ពូ ណោះ ដាក់ ប្រ្នះ អូ ចែក ថូត អន់ដីស ដេល។ ដៃ អ្យក់ យ៉ូ សារ ពូ ណោះ ប្រ្នះ ចឹង អូ អ្យក់ យ៉ូ សារ អន់ដីស ដេល។

៣៨ ហត់ អន់ កាណាគី កា ពូ ណោះ ប្រ្នះ ចឹង អន់ កាណាគី កា អន់ដីស ដេល អែ ចឹង អន់ កាណាគី តុត អៀង ចល់ កាខាក់ ឡូត ទីប តាកា។ ប្រ្នះ ចឹង រ៉ាល់ អន់ កា អន់ដីស ឡាក់ កា អន់ ដីស រ៉ាល់ អន់ កា ពូ ណោះ ដេល»។

៣៩ យីស៊ូ កាប ប៉ាន់ដីប កា ពូ លូ សារ ម៉ៅញ ណារ៉ូ ផា «ប៉ាណូស ម៉ាម៉ាំង ម៉ាត់ អូ អូ ទុង គូប អែ ម៉ាម៉ាំង ម៉ាត់ អុះ។ ជា ប្រគី នីណោះ ចាបះ កា អន់ខែ ចឹង ឡិ ឡួះ ទី ពៀរ ដូរ ឡូត។

៤០ អូ ឃើយ ទី សិះ ចំ អូ ក្លា ឡឹង ណែយូ អុះ ហះកា ផា សិះ ហៀន ត្រឹប សារ កេះ ណោះ អែ ចឹង អូ សាម៉ើ លូ ណែយូ ដេល។

៤១ ញ៉ា ត្រក់ អន់ដីស ហៃ បប័ សារ យច ចិ ម៉ះ អុះ មី ឡាក់ កា កាបក់ តេះ កាណុង ម៉ាត់ ហះកា អន់ដីស អូ បប័ សារ អន់ដីស ប្រគី យច តិស ឡាក់ កា តាពៀក អ៊ឹង អែ ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤២ ផា ហៃ អូ បប័ អ៊ឹង អែ ទូម ពីង ម៉ាត់ អន់ដីស ទៅ ញ៉ា ត្រក់ អន់ដីស ខិន កាប លូ អុះ មី ផា "ពីះ អន់ អាញ ប៉ាតិក អ្យក់ ឡាច់ កាបក់ តេះ កាណុង ម៉ាត់ អីស"។ អី ប៉ាណូស តាក់ អប្រគី ដាក់ ហត់ អ្យក់ ឡាច់ អ៊ឹង កាណុង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ បប័ សាឡួះ ចឹង អូ ប៉ាតិក អ្យក់ ឡាច់ កាបក់ តេះ កាណុង ម៉ាត់ អុះ មី អន់ដីស។

៤៣ «តើម អ៊ឹង ដាក់ អូ អូ ប៉ាំងកើត ប្លៃ អិក អុះ តើម អ៊ឹង អូ ដាក់ កា អូ អូ ប៉ាំងកើត ប្លៃ ដាក់ និះ ទៅ ដេល

៤៤ ខង ពូ អន់ហ្គាល់ តើម អ៊ឹង ដាក់ លើ អូ ដាក់ ញាន កា ប្លៃ អែ។ អូ ឃើយ ទី ពៀ អ្នះ ប្លៃ អង់ កាច លូ ប្លៃ ប្រា ឡឹង កុំ សាលៀ អុះ។

៤៥ ប៉ាណូស ដាក់ អ៊ែរ ប្រឹក្ចី ដឹង ង៉ារ ដាក់ និះទៅ ដេល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ អ៊ែរ ប្រឹក្ចី ដឹង ង៉ារ អូ ដាក់ ដេល ខង កាណុង ពុត អ៊ែរ ទី ដឹង សារ អូ ដាក់ ខង ពីរ ប៉ាណូស ខុ កាប ពួយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៤៦ «ញ៉ា ត្រក់ អន់ដីស អ៊ែរ អាញ ជា "អី ពី តាំងឡា ម៉ែត តាំងឡា" ហះកា អន់ដីស អូ ប្រឹក្ចី ពួយ ប៉ានីរ អាញ នីអៀ?

៤៧ អាញ ប៉រ រះ អន់ អន់ដីស អូ អន់តត់ ទី ប៉ាណូស បក់ ពីះ ប៉ាក់ អាញ លូ កាតាំង ប៉ានីរ អាញ កេះណោះ ប្រឹក្ចី ពួយ អ៊ែរ ណោះ ពៀប ឡាក់ កា ប៉ាណូស នីចម៍?

៤៨ យី អ៊ែរ ណោះ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូរ ផះ ប្រឹក្ចី ហី អ៊ែរ សីរ ឡះ តុត ជ្រុ កេះ ណោះ ចែត អញ្ចុដង អំបាំង អំហ្គោ តាឡើរ។ យី ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ កាតាម កា ហី ណោះ អូ យើល អុះ ខង អ៊ែរ ប្រឹក្ចី ណោះ កាដី កាចាប់ កេះ។

៤៩ កាប៉ាច់ បក់ កាតាំង ប៉ានីរ អាញ ដេល ហះកា អ៊ែរ អូ ប្រឹក្ចី ពួយ អ៊ែរ ណោះ ឡាក់ កា ប៉ាណូស បក់ ប្រឹក្ចី ហី អូ ទី សីរ ឡះ ចែត អញ្ចុដង អុះ។ ប៉ាក់ ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ ហី អ៊ែរ ណោះ កា ពួក វ៉ាយ វ៉ា ឡុត»។

៧

សារ យីស៊ូ តាក់ អន់ដាក់ ទុច ម៉ែត តាហាន សុនសាត រ៉ូម

១ ប៉ាក់ យីស៊ូ រះ សារ ទីណោះ អន់ កា មូត ប៉ាសុន សាំយ៉ាង កេះ។ អ៊ែរ ចាក ម៉ុត កាណុង មៀង កាផានីម ឡុត។

២ ពីង មៀង ណោះ ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូរ អ៊ែរ ទី ទុច ម៉ោញ ឡាក់ ដាក់ ត្រក់ ពុត អ៊ែរ ខាក់ ទុច អ៊ែរ ណោះ អីត យីប ប៉ែត ចឹង តៅ។

៣ ផះ ម៉ែត តាហាន ណោះ កាតាំង ពូ រះ ឡឹង សារ យីស៊ូ អ៊ែរ កា ប្រើ មូត ក្រាក់ តាំងកង់ សុន សាត អ៊ីស្រាអែល ឡុក ឡោម ជៀក យីស៊ូ ឡុក តាក់ អន់ដាក់ ទុច អ៊ែរ ណោះ។

៤ មូត ក្រាក់ តាំងកង់ ណោះ អន់ខ្មែ ឡុក ប៉ាក់ ចារ យីស៊ូ លូ កាប ឡោម ជា «ម៉ែត តាហាន ណោះ អ៊ែរ កា ប៉ាណូស ដាក់ អីស ត្រក់ តង់ អ៊ែរ ណោះ»។

៥ ខង អ៊ែរ ប៉ុច កា សុនសាត ពិន ទីប អ៊ែរ អន់ លៀន ប្រើ ពូ ប្រឹក្ចី រ៉ោង ម៉ោញ អន់ កា ពិន ដេល»។

៦ យីស៊ូ កា ឡុក អន់ខ្មែ លូ អន់ខ្មែ តាទីច។ ប៉ាក់ ក្យាម ចឹង ទីល កេះ ម៉ែត តាហាន សុនសាត រ៉ូម ណោះ ប្រើ គូប អ៊ែរ ឡុក រះ លូ យីស៊ូ ជា «អី ពី តាំងឡា យី អីស អូ ម៉ុត កាណុង ហី អាញ កា ដាក់ ដេល ខង អាញ ឡាក់ ប៉ាណូស អូ គីត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណុង ហី អាញ អុះ។

៧ ញុន ខ អា ហង់ បះ អាញ អូ ខីន ឡុក ឡុក អាញ ទៅ ប៉ាក់ អីស។ ប៉រ អីស កាប តាក់ អន់ ដាក់ ឡឹង ណោះ ម៉ោញ នីរ ទុច អាញ អា កា អ៊ែរ ដាក់ ហង់។

៨ អាញ អូ អន់តត់ ខង អាញ កា អ៊ែរ អន់តត់ ប៉ានីរ ពូ ដេល កា ទីតន តាហាន អ៊ែរ កាន់តេះ ប៉ានីរ អាញ និះទៅ ដេល។ ជា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡុក ណោះ អ៊ែរ ចឹង ឡុក ជា អាញ ប្រើ សីត ណោះ អ៊ែរ ចឹង សីត។ ជា អាញ ប្រើ ទុច ប្រឹក្ចី ង៉ារ ញ៉ា អ៊ែរ កា ប្រឹក្ចី ពួយ ដេល»។

៩ ផះ យីស៊ូ កាតាំង នីណោះ អ៊ែរ ញុន ខាក់ កា ម៉ែត តាហាន សុនសាត អន់ទៀត ណោះ សៀ កា ខាក់។ កេះណោះ កាលែង តែង មូត ប៉ាសុន បក់ ចាក ពួយ អ៊ែរ លូ កាប ជា «អាញ ប៉រ រះ កា អន់

ដីស កាណាង សុនសាត អ៊ីស្រាអែល អា អាញ អូ ឃើយ បំបំ ញ៉េ ស្មើ កេង ខាក់ ឡាក់ កា អើ អា អុះ»។

១០ ម្ចាស់ បក់ ម៉ែត តាហាន សុនសាត រ៉ូម ប្រើ ឡាក់ ណោះ អន់ខៃ កា ស៊ីត ប៉ាក់ ហី ណារ៉ូ បំបំ ទុច ណោះ ដាក់ កេះ។

សារ យីស៊ូ តាក់ អង់រីស ស៊ីត គន អង់កាន់ អន់ត្រោ

១១ ប៉ាក់ ដារ អន់តីត យីស៊ូ ឡាក់ ប៉ាក់ ស្រុក ណាអ៊ីន ទី ម្ចាស់ សី លូ ម្ចាស់ ប៉ាសុន អៀង ដូរ ចាក អន់ខ្ល ដេល។

១២ ប៉ាក់ អើ ចាក ក្បាម ចឹង ទីល អំបារ ទ្រុក ស្រុក កេះ ផាឌី បំបំ ពូ តូង ប៉ាទ្រូ ឡាក់ តប់។ បក់ តោ ណោះ យី គន អង់កាន់ អន់ត្រោ គន អើ ណោះ ដឹង ម៉ោញ។ ទី ប៉ាណូស អៀង ដូរ ឡាក់ ឡើង ស្រុក ណោះ ឡាក់ តប់ លូ អើ ដេល។

១៣ ផះ យីស៊ូ បំបំ អង់កាន់ អន់ត្រោ ណោះ អើ តាប៉ាប តាប៉ុន ខាក់ កេះណោះ អើ កាប ផា «ដៃ ញ៉ា ហង់»។

១៤ កេះណោះ អើ ម៉ុត សាប៉ាក់ ត្រិ ពូ តូង ប៉ាទ្រូ ណោះ ម្ចាស់ បក់ តូង កា តាវ ញ៉ិត ណោះ អើ កាប ផា «អី តាតាម ហាក់ អូរ ពិ»។

១៥ ប៉ាណូស បក់ តោ ណោះ កា អូរ អង់អ្នែ លូ កាប ទូត កេះណោះ យីស៊ូ មប កា មើត អើ ទៅ។

១៦ ប៉ាណូស ទីខ្ល ពូ អូត ខាក់ លូ កាប ប៉ានេ ប្រ្លះ បិកកាតយ ផា «ទី វ៉ាគីយ ប្រ្លះ តីស ម៉ោញ ឡាក់ អ្នែ ពឹង កាំឡង ពិន កេះ» លូ កាប ណារ៉ូ ផា «ប្រ្លះ បិកកាតយ ពិ តង ប៉ាសុន អើ កេះ»។

១៧ ពូ រះ ឡើង សារ យីស៊ូ តាក់ អង់រីស ស៊ីត ប៉ាណូស តោ អា កា លោ ប៉ាញ ទីប ខេត យូដា លូ ស្រុក ចារ ក្បាម រណោះ ហង់។

សារ វតី យូហាន អំបញ្ច កា យីស៊ូ

១៨ ម្ចាស់ សី វតី យូហាន កា រះ សារ ទីណោះ កា វតី យូហាន អើ កា អើ ពិ សី ញៀរ ដូរ។

១៩ កេះណោះ អើ ប្រើ ម្ចាស់ សី ញៀរ ដូរ ណោះ ឡាក់ អំបញ្ច លូ យីស៊ូ ផា «អីស ហង់ ប បក់ ត្រត់ ជីវ តង ញីន ? លើ កា ញីន ត្រត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ?»

២០ ម្ចាស់ សី ញៀរ ដូរ ណោះ កា ពិ ទីល កា រះ លូ យីស៊ូ ផា «វតី យូហាន ឡាក់ ប៉ាងហុ ពូ អើ ប្រើ ញីន ឡាក់ អំបញ្ច លូ អីស "អីស ហង់ ប បក់ ត្រត់ ជីវ តង ញីន ? លើ កា ញីន ត្រត់ ក្បាត់ ម៉ោញ ដូរ ណារ៉ូ?"»

២១ ផះ ណោះ យីស៊ូ តាក់ អន់ដាក់ បក់ អិត ពូ អន់ទៀតៗ លូ ប៉ាណូស ប្រ្លះ ប្រតី ទីប អើ តាក់ អន់ដាក់ ម្ចាស់ ម៉ាម៉ាង ម៉ាត់ អៀង ដូរ កើត តាតារ ដេល។

២២ យីស៊ូ តើល ម្ចាស់ សី ញៀរ ដូរ ណោះ ផា «ហាក់ អន់ដីស ស៊ីត រះ កា យូហាន សារ ញ៉ា ឡាក់ អន់ដីស ទី បំបំ លូ សារ អន់ដីស ទី កាតាំង អា ពិ។ ប៉ាណូស ម៉ាម៉ាង ម៉ាត់ កើត តាតារ ប៉ាណូស រ៉ាងវែន ដុង តី កើត អូ ចាក ប៉ាណូស ត្រត់ រ៉ោ កើត ដាក់ ប៉ាណូស ត្រីក ក្នុំ កើត កាតាំង ប៉ាណូស តោ កា រីស ស៊ីត ណារ៉ូ សារ ដាក់ ម៉ះ ប្រ្លះ កាតាំង ទីល ម្ចាស់ ថុក ញ៉ាក់ ដេល។*»

២៣ ប៉ាណូស ចំ សៀ អាញ អូ អូ ឡាក់ ណោះ ចឹង សាណាក សាវ៉ាក តាទីច ហង់»។

* ៧:២២ ៧:២២ បំ ហៃ អេសាយ ៣៥:៥-៦; ៦១:១។

២៤ ប៉ាត់ ស៊ី: រតី យូហាន សីត វ៉ាវ៉ាច់ កេះ យីស៊ូ រ៉ះ សារ រតី យូហាន កា កាំឡុង អៀង ផា «ផ: អន់ដីស ឡាំ ប៉ាត់ ស្រី តីស ពៃ អន់ដីស ឡាំ ណាំង ហៃ កាណាតី ញ៉ា? អន់ដីស ឡាំ ហៃ តើម ត្រាង យើល កា ខ្យាល ប?

២៥ អន់ដីស ឡាំ ហៃ កាណាតី ញ៉ា? អន់ដីស ឡាំ ណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡា យ៉ាមី ប? មូត ប្រ្រី: ប៉ាតុរងី បក់ កាសិប ពៀត ដាក់ ឡា យ៉ាមី យី មូត បក់ អ្នែ ពឹង ហី សាដាច់។

២៦ ទីល នី ណោះ: អន់ ដីស ឡាំ ហៃ កា ណា តី ញ៉ា? ឡាំ ហៃ វ៉ា តីយ ប្រ្រី: ប? ត្រ គំ ហង! អាញ ប័រ រ៉ះ ផា អែ ណោះ ក្លា ឡឹង វ៉ា តីយ ប្រ្រី: ណារ៉ុ។

២៧ យូហាន អា ហង ពូ ច្រាត់ រ៉ះ កាណុង ផាប វ៉ាន់ដាប ប៉ានី: ប្រ្រី: ផា:

"អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាំ អន់ទ្រូល ឡឹង អីស កៀ ទ្រៀម ទ្រង អន់ កា អីស"។

យូហាន អា ហង ឡាក់ ប្រ្រី: ប្រើ ឡាំ អន់ទ្រូល ឡឹង អាញ ណោះ។

២៨ អាញ ប័រ រ៉ះ ផា ទី ប៉ាណូស ឡាក់ កើត ពឹង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុ: ហា:កា ទី ប៉ាណូស ប្រ្រី: វ៉ាងហៃ វ៉ាងខ្យា បក់ ចំ ចិ ឡឹង ពូ អែ ណោះ យី តីស ឡឹង យូហាន ណារ៉ុ»។

២៩ កាប៉ាច់ មូត ប៉ាសុន លូ មូត អ្យក់ វ៉ា បៃ ទីណោះ: ឡាក់ អ្នែ សាំយ៉ាង យីស៊ូ ណោះ: អន់ខែ យីត ផា ប្រ្រី: ដាក់ តាទីច ខង អន់ខែ ប្រើ រតី យូហាន ប៉ាងហុំ អន់ខែ ពៃ។ †

៣០ កាប៉ាច់ មូត ផាវ៉ាស៊ី លូ មូត ឡាក់ អូ ចាបាប កេង ឡឹង ពូ អន់ខែ អូ ស្មើ ផា ប្រ្រី: ទ្រៀម ង៉ារ ណោះ សាំវ៉ាប កា អន់ខែ អុ: យី អន់ខែ អូ ចៃ អន់ រតី យូហាន ប៉ាងហុំ អន់ខែ អុ:។

៣១ យីស៊ូ កាប ណារ៉ុ ផា «អាញ ត្រត់ ប៉ាន់ដីប ប៉ាណូស វ៉ាងហារ អា រ៉ិច លូ ប៉ាណូស នីចម? អន់ ខែ ណោះ: ឡាក់ កា ញ៉ា?

៣២ យី អន់ខែ ណោះ: ពៀប ឡាក់ កា គន សាស្មា អ្នែ សាមយ រ៉ាប រតាឡាត កាប កា គូប សោប ផា:

"ញីន ខ្លោម ច្បាប់ អន់ កា អន់ដីស

ហា:កា អន់ដីស អូ ចៃ កាតាប អុ:

ញីន ញ៉ាំ កា ប៉ាទ្រូ

ហា:កា អន់ដីស អូ ចៃ ញ៉ាំ ពូយ ដេល"។

៣៣ ខង យូហាន ពី: ប៉ាត់ អា អែ កំ អូ សា សាណា អូ អែត តាពៃ ហា:កា អន់ដីស ផា កា អែ ប៉ាណូ ស ប្រ្រី: ប្រីតី។

៣៤ កា ប៉ាច់ ប៉ាណូ ស អាញ កា ពី: ប៉ា ត់ អា ដេល អាញ អូ កំ អុ: អាញ អែត តា ពៃ សា សាណា ហា:កា អន់ដីស ផា "ហៃ អែ អា ហាន អែត ហាន សា ទីប វ៉ា ពង លូ ប៉ាណូស អូ ដាក់ លូ មូត អ្យក់ វ៉ា បៃ"។

† ៧:២៧ ៧:២៧ សារ អា ឡាច់ ឡឹង ម៉ាឡាតី ៣:១។ ‡ ៧:២៩ ៧:២៩ ខ អា ពិន ព្រៃ នី ពៀ កា ត្រត់ ដេល: កាប៉ាច់ មូត ប៉ាសុន លូ មូត អ្យក់ វ៉ា បៃ ទីណោះ: ឡាក់ អ្នែ សាំយ៉ាង យូហាន ណោះ: ពៃ អន់ខែ យីត ផា ប្រ្រី: ដាក់ តាទីច កេះណោះ: អន់ខែ ប្រើ រតី យូហាន ប៉ាងហុំ អន់ខែ។

៣៥ ហះកា ពូ ចឹង អ្នក អន់តត់ ជា សារ ហ្សាំង សាឡាច់ ម៉ែ ប្រ្រៈ បិកកាតយ័ ដាក់ ត្រង់ តាទីច ជា ពូ ប្រឹក្សី ពួយ សារ ហ្សាំង សាឡាច់ ណោះ»។

សារ អង់កាន់ ប្លោះ ប្លាល ឡាប សាប៊ូ បោផ្លូវ ពីង យីស៊ូ

៣៦ ទី កាម៉ាក តែង មួត ផារ៉ាស៊ី ម៉ោញ ដូរ ជៀក យីស៊ូ ឡា សា សាណា ប៉ាក់ ហី អើ យីស៊ូ កា ឡា ប៉ាក់ ហី កាម៉ាក ណោះ តាទីច កេះណោះ អ្នែ សា លូ អើ។ S

៣៧ ហៃ ពីង មៀង ណោះ ទី អង់កាន់ ម៉ោញ ដូរ អើ ប្លោះ ប្លាល ផេះ អើ អ្នក អន់តត់ ជា យីស៊ូ អ្នែ សា សាណា ពីង ហី កាម៉ាក ផារ៉ាស៊ី ណោះ អើ កា អ្សក់ ចាយ ដាក់ ឡាយ៉ាមី ឡា ណាំង យី ស៊ូ កាណាង ចាយ អើ ចឹក ណោះ យី សាប៊ូ បោផ្លូវ។

៣៨ អើ អ្នែ តែង អង់កក់ កាដាប ហះ ដុង យីស៊ូ ទីប ញ៉ា ហូរ ទៀក ម៉ាត់ សប់ ដុង យីស៊ូ អើ អ្សត លូ សក់ កល់ កេះណោះ អើ ចុំ ដុង លូ ឡាប សាប៊ូ បោផ្លូវ។

៣៩ កាម៉ាក តាំងឡា ហី សិច ស៊ីម៉ូន បក់ ជៀក យីស៊ូ ឡា សា ណោះ អើ ប័ប័ នីណោះ អើ កា យីត កាណាង ពុត ជា «ជា អើ អា វ៉ាគីយ ប្រ្រៈ តាទីច ចាបះ កា អើ ចឹង អ្នក អន់តត់ ជា អង់កាន់ សា ប៉ាក់ អើ អា យី អង់កាន់ ប្លោះ ប្លាល ណោះ អើ ចឹង អ្នក អន់ សាប៉ាក់ អុះ»។

៤០ យីស៊ូ កាប ជា «អី ស៊ីម៉ូន អាញ បិច រ៉ះ សារ លូ អីស បើត»។ ស៊ីម៉ូន តើល ជា «រ៉ះ ពិ ណៃ យូ»។

៤១ យីស៊ូ កាប ជា «ទី ប៉ាណូស ពៀរ ដូរ ទូម លៀន ប៉ាណូស ម៉ោញ ដូរ។ ម៉ោញ ដូរ ៥០០ លៀន កាក់ ម៉ោញ ដូរ ណាវ ៥០ លៀន កាក់*។

៤២ ញួន កា អន់ខែ អូ ទី លៀន សិង តាំងឡា លៀន ណោះ កា អ្នាត ដោះ អូ ប្រើ អន់ខែ សិង ហង។ ទីល នីណោះ អន់ខែ ពៀរ ដូរ ណោះ បក់ អើ ចំ ចឹង បិច កា តាំងឡា លៀន ហ្លឹត ឡឹង គូប?»

៤៣ ស៊ីម៉ូន តើល ជា «តាម ពុត អាញ យីត អាញ បក់ ទូម អៀង»។ យីស៊ូ តើល ជា «អីស ជា ណោះ ត្រក់ ហង»។

៤៤ កេះណោះ យីស៊ូ កាលែង ហៃ តែង អង់កាន់ ណោះ ហះកា កាកាប លូ ស៊ីម៉ូន ជា «អីស ហៃ អង់កាន់ អា ពិ អាញ ម៉ុត ពីង ហី អីស ហះកា អីស អ្នក អន់ ទៀក កា អាញ វ៉ាវ ដុង អាញ អុះ ហះ កា ណាង អា អើ ហូរ ទៀក ម៉ាត់ សប់ ដុង អាញ ទីប អ្សត លូ សក់ កល់ អើ ទៅ សាំ។

៤៥ អីស អូ ទី ចុំ អាញ អុះ ហះកា ឡឹង អាញ ម៉ុត ពៃ ណាង អា ចុំ ដុង អាញ លើយ។

៤៦ អីស អូ ទី អ្សក់ សាដី ឡាប ពីង កល់ អាញ អុះ ហះកា ណាង អា អើ ប្រោ សាប៊ូ បោផ្លូវ ឡាប ពីង ដុង អាញ។

៤៧ ខ អា ហង បះ អាញ ប៉រ រ៉ះ កា អីស ជា ណាង អា ទី ពុត បិច ចៃ អៀង នីអៀ ខង សារ អើ យច អៀង ណោះ ប្រ្រៈ អ្នាត ដោះ កេះ។ ហះកា បក់ ចំ ប្រ្រៈ អ្នាត ដោះ សារ អើ យច បើត បក់ ណោះ ទី ពុត ពៀក បិច ចៃ បើត ដេល»។

៤៨ កេះណោះ យីស៊ូ រ៉ះ កា អង់កាន់ ណោះ ជា «អី ណាង សារ អីស យច អាញ អ្នាត ដោះ កេះ»។

S ៧:៣៦ ៧:៣៦ គួន អន់ខែ យើយ សា សាណា តែប នែង សានែង។ * ៧:៤១ ៧:៤១ លៀន កាក់ ពៀត គុល «ខែណាវ»។ ម៉ោញ ខែណាវ យី ខា ប្រឹក្សី គូលី ម៉ោញ ដាវ។

៤៩ ទី កាំឡាំង បក់ អ្នក ហះ ចារ ណោះ អន់ខ្លួន លូ អើ ពូ យឹត កាណាង ពុត ជា «ប៉ាណូស នីចម អើ អា បះ អ្នក អ្នក ដោះ សារ ប៉ាណូស យថ នីអៀ?»

៥០ យីស៊ូ រ៉ះ កា អង់កាន់ ណោះ ជា «ប្រ្រឹះ តង់ អីស កេះ ញាន កា អីស សៀ ហក់ សឹត ដាក់ ប៉ា ឡាំង ពិ»។

៨

សារ ម្នក អង់កាន់ ចាក ពូយ យីស៊ូ

១ ប៉ាក់ ដារ អន់តឹត ឡាំង ណោះ ណាវ យីស៊ូ ចាក ឡាក់ ប៉ាក់ មៀង លូ ស្រុក អន់ទៀតៗ ភៀ រ៉ះ សារ ដាក់ យី សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ ម្នក សឹះ ១២ ដូរ កា ឡាក់ អន់ខ្លួន លូ អើ ដេល។

២ ទីប ទី អង់កាន់ អន់ដា ឡាក់ អើ តាក់ អន់ដាក់ ឡាំង អឹត ពូ អន់ទៀតៗ លូ ទ្រះ ឡាច់ ប្រ្រឹះ បឹត អន់ ឡាច់ កា ឡាក់ អន់ខ្លួន ដេល។ ម៉ោញ យី ម៉ារី ឡាក់ ពូ អើ ជា ប៉ាណូស ឡាំង ស្រុក ម៉ាដា ឡាក់ ប្រ្រឹះ បឹត តាំប៊ើះ ទី ឡាច់ ឡាំង អើ

៣ លូ យ៉ូអាន់ កាម៉ាញ យូសា ឡាក់ ប្រឹត ម៉ែត ពូ ឡាក់ ប្រឹត ដ្ឋារ ពីង ហី សាដាច់ ហេរត ស៊ូ សាន លូ អង់កាន់ អន់ទៀតៗ អៀង ដូរ ណាវ ឡាក់ អ្យក់ រ៉ាស អំបាស ម៉ះ អន់ខែ ទៅ ភៀ តង់ យី ស៊ូ លូ ម្នក សឹះ អើ។

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដឹប អន់ទៀតៗ

៤ ផះ ទី ប៉ាណូស អៀង កាខាក់ ពីះ ឡាំង ស្រុក អន់ទៀតៗ ឡាក់ ប៉ាក់ ចារ យីស៊ូ ណោះ អើ រ៉ះ សារ ប៉ាន់ដឹប ម៉ោញ លូ ពូ ជា

៥ «ទី កាម៉ាក់ ម៉ោញ ដូរ ចាក ឡាក់ ចី តិល ពៀ។ ផះ អើ ចី ណោះ ទី តិល ពៀ អន់ដា ឡាក់ ពីង ទ្រុង ពូ ចាក ចក់ លូ សែម ចោះ ទី។

៦ តិល អន់ដា ឡាក់ ពីង តេះ ទី អំហ្គោ។ ប៉ាក់ អើ ហិន កេះ កា ឡាក់ យ៉ោ គ្រោះ ខង តេះ ណោះ អ្នក អ្នក។

៧ ទី តិល អន់ដា ឡាក់ ពីង តេះ ចារ ទី សាលៀ។ ប៉ាក់ អើ ហិន កេះ សាលៀ កា ហិន អន់ខ្លួន ដេល លូ រឹត កាគ្រាប ពៀ ណោះ អ្នក អន់ ប្លោហា ហារ។

៨ តិល អន់ដា ណាវ ឡាក់ ពីង តេះ ដាក់។ តិល ណោះ កា ហិន ហារ ប៉ាន់កើត ប្លែ ប៉ាការ ម៉ោញ កើត ១០០»។ ប៉ាក់ អើ កាប ឡាំង សារ ទីណោះ តេះៗ យីស៊ូ កាប កា ពូ តុត ពុត ជា «ពៀ កាតាំង សារ អា អ្យក់ យឹត ចាំជ្រែប ពិ!»។

៩ ម្នក សឹះ អំបញ្ច លូ អើ ជា «សារ កាប ពៀប អា នីចម អីស បិច កាប ណោះ?»

១០ យីស៊ូ តើល អន់ខែ ជា «អាញ ចឹង រ៉ះ អន់ អន់ដឹស ហ្លួង សារ អោន សាកឹម ឡាំង សារ ប្រ្រឹះ រាំងហៃ រាំងខ្យា។ ហះកា ពូ អន់ទៀត អាញ អ្នក រ៉ះ អន់ ពូ ហ្លួង អុះ អាញ រ៉ះ ដឹង សារ ប៉ារ៉ាម ដោច ភៀ អន់ អន់ខែ ហៃ កា អ្នក បំបំ អុះ អន់ អន់ខែ សាំយ៉ាំង ហះកា អ្នក ហ្លួង ដេល។

១១ សារ កាប ប៉ាន់ដឹប ណោះ យី នីអៀ តិល ពៀ ណោះ យី ប៉ានិះ ប្រ្រឹះ បឹកកាតយ៉។

១២ ប៉ាណូស បក់ អន់ដា ពៀប ឡាក់ កា តិល ពៀ ឡាក់ ពីង ទ្រុង អន់ខែ ទី កាតាំង ប៉ានិះ ប្រ្រឹះ ហះកា ម៉ែត ប្រ្រឹះ បឹត រ៉ាត អ្យក់ ឡាច់ ប៉ានិះ ប្រ្រឹះ ណោះ ឡាំង ពុត អន់ខែ ភៀ ជេ អន់ អន់ខែ សៀ ប្រ្រឹះ លូ ជេ អន់ ទី ប្រ្រឹះ តង់។

១៣ ប៉ាណូស អន់ដា ឡាក់ កា តិល ឡឺ ពឹង ចារ តេះ ទី អំហ្គោ សាត់ កាតាំង ប៉ានីរ ប្រ្រៈ អន់ខៃ កា ហោក សៀ។ ហះកា អន់ខៃ អូ ទី អន់ ប៉ានីរ ប្រ្រៈ ម៉ុត កាណុង ពុត អន់ខៃ អុះ អន់ខៃ សៀ បាប៊ែត ប៉ាត់ ទី សារ ឡាបាក កា អ្នាត សៀ ឡុត។

១៤ តិល ឡឺ ពឹង ចារ សាលៀ ណោះ យី ទី បក់ ទី កាតាំង ប៉ានីរ ប្រ្រៈ ដេល ប៉ាត់ អន់តិក សារ រឺនវាយ កា វ៉ាស អំប៉ាស លូ សារ ហោក រត់ ពឹង អងកក់ តេះ អា កា ម៉ុត កាត្រាប អូ អន់ ប៉ានីរ ប្រ្រៈ បាំងកើត សារ ដាត់ ពឹង អន់ខៃ អុះ។

១៥ តិល ឡឺ ពឹង ចារ តេះ ដាត់ ណោះ យី ម្នុត បក់ ទី ពុត ពៀក ដាត់ ត្រង់ កាតាំង ប៉ានីរ ប្រ្រៈ កេះ កា សៀ លើយ អូ ទី អ្នាត អុះ លូ បាំងកើត ថ្លៃ ប៉ាការ ញាន កា ពុត អត់ សាំវ៉ាញ។

១៦ «អូ ទី ពៀ សុះ តាគៀង កេះណោះ អ្យក់ កត់ កាត្រាប លើ ចែត អន់តេះ ត្រេ អុះ ទី ដឹង ពូ អ្យក់ ចែត ពឹង ចារ តាគៀង ភៀ តាត់ តាតារ បក់ ម៉ុត កាណុង ហី។

១៧ អូ ទី សារ អោន ឡាក់ ចឹង អូ តាបាង អន់ ពូ បំបី អុះ អូ ទី សារ សាតិម ចឹង អូ រះ អន់ ពូ ហ្លង ដេល។

១៨ ទិល នីណោះ ហត់ អន់ដីស ឡាវ៉ាង លូ ខំ សាំយ៉ាង ខង ប៉ាណូស ចំ ទី កេះ ចឹង អន់ ធម្ម ណារ ហះកា បក់ ចំ អូ ទី ចឹង ត្រត់ អ្យក់ ឡាច កាណាត់ ញ៉ា ឡាក់ អើ យីត ដា ឡាកោ អើ ទី»។

១៩ ផះ ណោះ មើត លូ អុះ ៗ យីស៊ូ អន់ខៃ ឡាក់ ប៉ាត់ ចារ អើ ហះកា អន់ខៃ អូ ទី ទ្រង់ ម៉ុត ប៉ាត់ ចារ អើ អុះ ខង ប៉ាណូស អៀង តាឡាម។

២០ ទី ពូ រះ កា យីស៊ូ ដា «មើត លូ អុះ ៗ អីស ពិះ ប៉ាត់ អីស អន់ខៃ អ្នែ កូម តែង ឡឺង»។

២១ ហះកា អើ តើល ពូ ដា «ពៀ ឡាក់ កាតាំង ប៉ានីរ ប្រ្រៈ បិកកាតយំ កេះណោះ ប្រត់ ពូយ យី ម្នុត ណោះ ហង មើត លូ អុះ អាញ»។

សារ យីស៊ូ ប្រត់ អន់ ស្វាស បី ខ្យល

២២ ប៉ាត់ ដាវ អន់តិក យីស៊ូ ដីរ ជិះ ទូក លូ ម្នុត សិះ កេះណោះ អើ ដា «ពិ ពិន យ្លង តាំងលើ ឡាក់ ប៉ាត់ ហាង តោ»។ ម្នុត សិះ កា ជែវ ទូក ឡាក់ លូ អើ។

២៣ ផះ អន់ខៃ យ្លង ណោះ យីស៊ូ តែប ហ្លាក់ ដាឌី ទី ខ្យល តិស តិ ទៀក តាំងលើ ណោះ ប្រត់ អន់ វ៉ាងក្លាច ទៀក ម៉ុត កាណុង ទូក ប៊ែត ចឹង ប៉ាញ ទូក ចឹង កាឡាប ហង។

២៤ ម្នុត សិះ ឡាក់ វ៉ា យីស៊ូ ដា «ណោយូ! ណោយូ! ពិន ចឹង តោ កិញអៀ ហង»។ យីស៊ូ កា អ្យវ អន់តារ កេះណោះ ទីប ខ្យល លូ ទៀក វ៉ាងក្លាច ណោះ ខ្យល លូ ទៀក កា ស្វាស ឡុត។

២៥ កេះណោះ យីស៊ូ អំបំញ លូ អន់ខៃ ដា «ញ៉ា អន់ដីស អូ សៀ ប្រ្រៈ ប? » អន់ខៃ អ្យត អ្យរី ៗ លូ ញម ខាក់ ម៉ោញ កាប លូ ម៉ោញ ដា «អើ អា ប៉ាណូស នីចម? អើ អូ ទីប ខ្យល លូ ទៀក ណោះ ខ្យល លូ ទៀក វ៉ាប អើ នីអៀ»។

សារ យីស៊ូ តាំងហ្សិត ប្រ្រៈ ប៊ឹត ឡាច់ ឡឺង ប៉ាណូស

២៦ យីស៊ូ លូ ម្នុត សិះ អន់ខៃ យ្លង ទិល ប៉ាត់ ហាង ហះ ព្រី សុនសាត កេវ៉ាស៊ីន ឡាក់ អ្នែ ត្រង់ លូ ខេត កាលីឡេ។

២៧ ផះ យីស៊ូ ហារ ប៉ាត់ តោក កា ទី ប៉ាណូស ឡឺង មៀង ពូ ម៉ោញ ដូវ ឡាក់ ប្រ្រៈ ប្រត់ អើ ពិះ ប៉ាត់ ចារ យីស៊ូ។ អើ អូ កាសិប ពៀត ខោ អារ ទុញ កេះ កា អូ អ្នែ ពឹង ហី ដេល អើ អ្នែ ដឹង រ ចារ ពូ តប់ ប៉ាឡេ។

២៨ សាត់ បំបំ យីស៊ូ អើ កាដាប សាំប៉ះ លូ កាប ស្រែក តុត ពុត ជា «អី យីស៊ូ គន ប្រ្លឹះ តីស ហ្ន័ត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ ប៉រ ឡោម អីស ដៃ តាត់ ប៉ាណាប អាញ»។

២៩ ប្រ្លឹះ ប៊ីត កាប នីណោះ ញុន កា យីស៊ូ តាំងហ្សិត ឡាច់ ឡឹង កាម៉ាក់ ណោះ។ ប្រ្លឹះ ប៊ីត ម៉ុត កាណាង អើ អៀង ១ង កេះ។ ពូ តាឡាប ញ៉ាម អើ ទីប ចែត ណោះ លូ កត់ លូ ច្រាល់ ហះកា អើ រ៉ាក ណោះ សាន់ដូ ច្រាល់ កេះណោះ ប្រ្លឹះ ប៊ីត ប៉ាណាំ អើ ឡា អ្នែ ប៉ាត់ ព្រី ស្រែ។

៣០ យីស៊ូ អំបញ្ច លូ អើ ជា «ញ៉ៅ សិច អីស?» អើ តើល ជា «អាញ សិច តាប៉ល់ តាហាន» ខង ទី ប្រ្លឹះ ប៊ីត អៀង ម៉ុត កាណាង អើ។

៣១ ប្រ្លឹះ ប៊ីត ទីណោះ កា ឡោម យីស៊ូ ដៃ អន់ អើ តាំងហ្សិត ឡាច់ អន់ខែ អន់ ឡី កាណាង ឡុះ ជ្រុ ចារ ប្រ្លឹះ ចែត ម៉ុត ប្រ្លឹះ ប៊ីត។

៣២ ក្លាម រណោះ ទី សាតែ អៀង ម៉ៅញ តាប៉ល់ ផះ អ្នែ ណាំង សារ ជុង ប៉ានីម។ ម៉ុត ប្រ្លឹះ ប៊ីត ឡោម យីស៊ូ អន់ អន់ខែ ម៉ុត ពីង តាប៉ល់ សាតែ ណោះ ឡុត យីស៊ូ កា ភម អន់ ដេល។

៣៣ ម៉ុត ប្រ្លឹះ ប៊ីត កា ឡាច់ ឡឹង កាម៉ាក់ ណោះ ម៉ុត ពីង សាតែ។ តាប៉ល់ សាតែ កា សាតាក់ ជីវ ច្រាំង ប៉ានីម គ្រុត ឡី ទី ពីង ទៀក តាំងលៅ ឡង់ ទៀក តៅ ទី។

៣៤ ផះ ម៉ុត រង សាតែ បំបំ សារ នីណោះ អន់ខែ កា សាតាក់ សីត រ៉ះ លូ ម៉ុត កាំឡាំង អ្នែ ប៉ាត់ មៀង លូ ម៉ុត កាំឡាំង បក់ អ្នែ ប៉ាត់ ស្រុក កេះ។

៣៥ កាំឡាំង អៀង កា ឡា ហៃ សារ ណោះ ទីល ប៉ាត់ ចារ យីស៊ូ អន់ខែ បំបំ ប៉ាណូស បក់ ប្រ្លឹះ ប៊ីត ឡាច់ ណោះ ពៅ។ អើ អង់អ្នែ ហះ ជុង យីស៊ូ អើ ដាត់ ហ្នង កេះ លូ កាសិប ពៀត ខោ អាវ ដេល។ ណោះ អន់ខែ អ្សត ទីខ្ល។

៣៦ ម៉ុត បក់ ទី បំបំ សារ ណោះ ម៉ាត់ តាំងឡា អន់ខែ រ៉ះ កា ពូ ឡឹង សារ ប៉ាណូស ប្រ្លឹះ ប្រ័ត ណោះ អើ ដាត់ កេះ។

៣៧ កាំឡាំង ស្រុក បក់ អ្នែ រចារ កេរ៉ាស៊ីន ទីខ្ល អន់ខែ ឡោម យីស៊ូ ប្រើ អើ ចាក ឡាច់ ឡឹង ស្រុក ចារ អន់ខែ ណោះ ខង អន់ខែ អ្សត ខាក់។ ទីល នីណោះ យីស៊ូ ជីវ ជិះ ទុក រ៉ុល សីត ឡុត។

៣៨ កាម៉ាក់ ឡាក់ ម៉ុត ប្រ្លឹះ ប៊ីត ឡាច់ ណោះ ឡោម បំ ឡា អ្នែ អន់ខ្ល លូ អើ ដេល ហះកា យីស៊ូ ប្រើ អើ សីត លូ កាប ជា

៣៩ «ហាត់ សីត ប៉ាត់ ហី អីស ទៅ ពិ! កេះណោះ រ៉ះ សារ ឡាក់ ប្រ្លឹះ ប៊ីត តាត់ យី ទី តាត់ អន់ដាត់ អីស»។ កាម៉ាក់ ណោះ កា ចាក រ៉ះ កា កាំឡាំង ពីង មៀង ឡឹង សារ យីស៊ូ តាត់ អន់ដាត់ អើ។

សារ យីស៊ូ តាត់ អង់រ៉ុស សីត គន រ៉ត់ យ៉ែរ៉ុះ

៤០ ប៉ាត់ យីស៊ូ សីត កេះ កាំឡាំង ទីខ្ល ហាបំ អើ ខង ពូ ក្លាក់ សាណាង ដឹង កា អើ សីត។

៤១ ផះ ណោះ ទី កាម៉ាក់ ម៉ៅញ ដូវ សិច យ៉ែរ៉ុះ អើ ឡាក់ ក្រាត់ រ៉ុងហៃ រ៉ង អើ កា ពិះ កាដាប សាំប៉ះ ហះ ជុង យីស៊ូ លូ ឡោម ជៀក យីស៊ូ ឡា ប៉ាត់ ហី អើ

៤២ ខង អើ ទី គន អង់កាន់ ដឹង ម៉ៅញ យី អាញ ១២ សាណាំ ផះ អីត យ៉ិប ក្លាម ចឹង តៅ ឡាក់ កេះ។

ផះ យីស៊ូ ចាក រទ្រង ណោះ ទី កាំឡាំង អៀង អង់អ្សះ គូប សោប ជុំ អើ។

៤៣ ផ្ទះ ណោះ ទី អង់កាន់ ម៉ៅញ ដូរ អីត ជីវ អញ្ចុ ទុញ ១២ សាលា កេះ។* អូ ទី ញ៉ៃ អ៊ូ តាក់ អន់ដាក់ អើ អុះ។

៤៤ អង់កាន់ ណោះ អើ ចាក ព្រួយ ទ្រង អង់កក់ ម៉ុត សាប៉ាក់ ឡាណុច អារ យីស៊ូ ផាឌី ផាម អើ ណោះ កា ងត់ អន់តាន់ ដុង ឡូត។

៤៥ យីស៊ូ អំបញ្ចុ លូ ពូ ផា «ញ៉ៃ សាប៉ាក់ អារ អាញ?» ផ្ទះ ពូ ប៉ា តែក ផា អូ កាន់ តើស អើ អុះ ណោះ ពេត្រុះ តើល ផា «ណែយូ! ទី កាំឡាំង អៀង អង់អៀះ តូប ជុំ អីស អន់ខែ ទិឌូ កាន់ តើស អីស»។

៤៦ ហះកា យីស៊ូ កាប ផា «ចាបះ កា ទី ប៉ាណូស ម៉ៅញ ដូរ សាប៉ាក់ អាញ តាទីច ខង អាញ កា តាំង អំវាញ អីញ អាញ តាក់ អន់ដាក់ ពូ»។

៤៧ អង់កាន់ ណោះ ហៃ កា ចឹង អោន អូ សាគីម អុះ អើ ម៉ុត កាដាប ហះ ម៉ាត់ យីស៊ូ ទីប អ្សក វ៉ា រីត។ កេះណោះ អើ រះ ហះ ម៉ាត់ កាំឡាំង អៀង ឡឹង ខ បះ អើ សាប៉ាក់ យីស៊ូ លូ រះ ផា ឡាកោ អើ ដាក់ អីត ណោះ ដេល។

៤៨ កេះណោះ យីស៊ូ កាប លូ អើ ផា «អី គន អីស ដាក់ កេះ ញន កា អីស សៀ»។ ចាក ពិ ចាក ដាក់ ប៉ាឡាំង»។

៤៩ ផ្ទះ យីស៊ូ អ្នែ កាប ទី កាម៉ាក់ ម៉ៅញ ដូរ ពីះ ឡឹង ហី យ៉ៃរុះ រះ ផា «គន អង់កាន់ អីស តៅ កេះ ដៃ តាក់ អង់ខើក ណែយូ ហង»។

៥០ យីស៊ូ កាតាំង សារ កាម៉ាក់ ណោះ រះ អើ កា រះ កា យ៉ៃរុះ ផា «ដៃ យីត អីស ក្រាន់ កា សៀ ដោច ណោះ គន អីស ចឹង រីស សីត ហង»។

៥១ ប៉ាក់ យីស៊ូ ឡា ទីល ហី កេះ អើ អូ អន់ ញ៉ៃ ម៉ុត ព្រួយ អើ ពីង កាណុង អុះ អន់ ដឹង ពេ ត្រុះ យ៉ាកុប យូហាន លូ មើត ពី សាស្វា ណោះ ហង។

៥២ កាំឡាំង ទិឌូ ផ្ទះ អ្នែ ញ៉ា អង់ហ្សាំង តាប៉ាប កា សាស្វា ណោះ ហះកា យីស៊ូ រះ កា អន់ខែ ផា «ដៃ ញ៉ា ហង ខង ណាង អា អូ តៅ អុះ អើ ក្រាន់ កា តែប ហ្លាក់ ដោច»។

៥៣ ពូ កាកីក ប៉ាដើក ប៉ាញ់ ចើរ កា យីស៊ូ ខង អន់ខែ អ៊ូ អន់តត់ ផា ណាង ណោះ តៅ តាទីច កេះ។

៥៤ ហះកា យីស៊ូ ចឹក តី សាស្វា ណោះ លូ កាប ផា «អី ណាង ចិ ហត់ អ្សរ ឡុត ពិ»។

៥៥ ប៉ាដាត់ បក់ តៅ ណោះ កា រីល សីត ណាវ៉ូ សាស្វា ណោះ កា អ្សរ អង់អ្នែ ឡុត។ យីស៊ូ ប្រើ ពូ អ្សក់ សាលា ញ៉ា អន់ កា សាស្វា ណោះ សា។

៥៦ មើត ពី សាស្វា អង់កាន់ ណោះ ញម ខាក់ ហះកា យីស៊ូ អូ អន់ អន់ខែ រះ សារ ណោះ កា ពូ អ៊ូ អុះ។

៩

សារ យីស៊ូ ប្រើ សិះ អើ ចាក

១ កេះណោះ យីស៊ូ អើ សិះ ១២ ដូរ ពីះ តុំ កេះណោះ អើ អន់ អន់ខែ ទី អំវាញ ទ្រុះ ប្រ្រះ បឹត ប្រ្រះ រឹត ទិណោះ ទីប អន់ អន់ខែ អ៊ូ តាក់ អន់ដាក់ អីត ពូ អន់ទៀតៗ អន់ ដាក់ ដេល។

* ៨:៤៣ ៨:៤៣ ហ្វា ពូ ប្រាក់ លូ តី ម៉ៅញ ចំលួន ធម៌ ប៉ានីរ ផាះ អើ អ្សក់ វ៉ាស អំប៉ាស អៀង កេះ ដេល ច្បាល់ ម៉ូអ្សា តាក់ អន់ដាក់ ឡាកោ អើ ណោះ ហះកា...។

២ កេះណោះ អើ ប្រើ អន់ខែ ចាក រ៉ះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រើ៖ បិកកាតយី ទីប តាត់ អន់ដា គំ ពូ អីត ពូ អន់ ដាក់ ដេល។

៣ អើ អន់តត់ រ៉ះ កា អន់ខែ ណារ៉ូ ជា «ផះ អន់ដីស ចាក ណោះ ដៃ ទ្រុង ឡា កាណាត់ ញ៉ា យ៖ អ៊ឹង កាទុង កាតាម កាទុង កាតាម សាណា សាណិត កាតាម លៀន កាក់ កាតាម លូ ដៃ រៀត អារ រៀរ តាល់ ដេល។

៤ ជា អន់ដីស ម៉ុត អ្នែ ពីង ហី ចំ កាតាម ប័រ អន់ដីស អ្នែ ពីង ហី ណោះ លើយ ទីល ដារ អន់ ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ។

៥ ជា ស្រុក ចំ ពូ អូ ហាប់ អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កាបត់ តេះ ឡឹង ជុង ភៀ តាំបាង ជា អន់ដីស អូ ត្រត់ លូ ពូ។

៦ ម្នុត សឹះ កា ចាក រ៉ះ សារ ដាក់ ណោះ ឡឹង ស្រុក ម៉ៅញ ឡា ប៉ាត់ ស្រុក ម៉ៅញ លូ តាត់ អន់ដា គំ ពូ អីត ពូ គ្រឹប ចារ អន់ ដាក់ ដេល។

៧ សាដាច់ ហេរត កាតាំង ពូ រ៉ះ ឡឹង ដារ យីស៊ូ ប្រត់ ទិណោះ អើ កា អូ អូ ចឹង ត្រត់ យីត នីចម អុះ ខង បក់ អន់ដា ជា រត់ យូហាន រ៉ុស សីត កេះ។

៨ បក់ អន់ដា ជា រត់ អេលីយ៉ា តាំបាង ឡាកោ អន់ ពូ បបំ កេះ បក់ អន់ដា ណារ៉ូ ជា រ៉ាតិយ ប្រើ៖ សើត ពៃ ម៉ៅញ ដូរ រ៉ុស សីត។

៩ ហះកា សាដាច់ ហេរត កាប ជា «យូហាន ណោះ អាញ ប្រើ ពូ កាសិត អង់កូ កេះ ទីល នី ណោះ ប៉ាណូ ស បក់ អូ ប្រត់ សារ អំរ៉ាញ នែរ អា ឡាក់ អាញ កាតាំង ពូ រ៉ះ អា រៀ អើ ណោះ?» អើ កា បិច ឡា ហៃ យីស៊ូ ខាក់។

សារ យីស៊ូ អន់ ណុំ បាំង កា កាំឡាំង អៀង

១០ ប៉ាត់ ម្នុត សឹះ សីត កេះ អន់ខែ រ៉ះ កា យីស៊ូ ទិ ដារ ឡាក់ អន់ខែ ទី ប្រត់ ណោះ ហង កេះណោះ អើ ជៀក អន់ខែ ឡាច់ តាង ឡឹង កាំឡាំង ឡា ប៉ាត់ ស្រុក បេតសេដា។

១១ ហះកា កាំឡាំង អូ អន់តត់ អន់ខែ កា ឡា ពូយ យីស៊ូ ដេល អើ កា រាំងហៃ អន់ខែ លូ រ៉ះ ឡឹង សារ ប្រើ៖ រាំងហៃ រាំងខ្យា អន់ អន់ខែ សាំយ៉ាំង ទីប អើ តាត់ អន់ដាត់ ពូ អីត ពូ អន់ ដាក់ ដេល។

១២ ប៉ាត់ ដារ ក្យាម ចឹង ម៉ាំង កេះ ម្នុត សឹះ ១២ ដូរ ណោះ រ៉ះ កា យីស៊ូ ជា «អីស ប្រើ កាំឡាំង សីត ឡុត ពិ ម៉ាត់ អន់ខែ ចាក ណាំង តាច់ សាណា សាណិត លូ ណាំង ចារ ដំ រស្រុក តេះ បក់ អ្នែ ក្យាម រអា ខង ហះ ចារ អា ឡាដាន់ ខាក់។

១៣ ហះកា យីស៊ូ តើល ជា «អន់ដីស អន់ សាណា កា អន់ខែ សា ណើ»។ ហះកា អន់ខែ តើល ជា «ញីន ទី ដឹង ណុំ បាំង ប៉ាតាម កាតុ លូ កា រៀរ ក្យាំង ទីល នី ណោះ នីចម ចឹង ប្រត់? ញ៉ា ញីន ចឹង ឡា តាច់ សាណា សាំរ៉ាប់ អន់ កា កាំឡាំង ទិខ្ន អា ប?»

១៤ ខង កាំឡាំង ណោះ កាក់ ដឹង ម្នុត កាម៉ាក់ យី ៥០០០ ដូរ។ យីស៊ូ រ៉ះ កា ម្នុត សឹះ ជា «ហត់ អន់ដីស ប្រើ អន់ខែ អង់អ្នែ បិទ ចារ ៗ ពិ កាណុង ម៉ៅញ ចារ យី ៥០ ដូរ»។

១៥ ម្នុត សឹះ កា ប្រើ កាំឡាំង ទិខ្ន អង់អ្នែ ពីង តេះ ប្រត់ ឡាក់ កា អើ រ៉ះ ណោះ ហង។

១៦ កេះណោះ យីស៊ូ អ្យក់ ណុំ បាំង ប៉ាតាម កាតុ លូ កា រៀរ ក្យាំង ណោះ ដើយ ហៃ ពីង ប្លែង ប៉ានេ ប្រើ៖ កេះណោះ គុ អន់ កា ម្នុត សឹះ ភៀ ជែក អន់ កា កាំឡាំង សា។

១៧ កាំឡាំង សា ផឹក ទិដ្ឋ។ កេះណោះ អន់ខែ ទូញ រ៉ាន់ដាបំ ណាំ បាំង សល់ ឡើង ពូ សា ណោះ ទី ១២ កាអ៊ី។

សារ យីស៊ូ បាំងហៀន សិះ អើ

១៨ ទីដាវ់ ម៉ោញ ផះ យីស៊ូ ម៉ន់ អ្នែ តាង ឡើង កាំឡាំង មូត សិះ អ្នែ អន់ខូ លូ អើ ដេល ណោះ អើ អំប៉ញ់ លូ អន់ខែ ជា «កាំឡាំង ពូ ជា អាញ អា យី ប៉ាណូស នីចម៉ ?»

១៩ មូត សិះ តើល ជា «បក់ អន់ដា ជា រតី យូហាន ឡាក់ បាំងហុំ ពូ អន់ដា ណារ៉ូ ជា រតី អេលីយ៉ា ហះកា ទី បក់ អន់ដា ណារ៉ូ ជា រតី យ ប្រ្រះ សើត ពែ ម៉ោញ ដូវ រឺស សីត»។

២០ កេះណោះ យីស៊ូ អំប៉ញ់ លូ អន់ខែ ណារ៉ូ ជា «កាប៉ាច់ អន់ដីស អន់ដីស ជា អាញ អា ប៉ាណូស នីចម៉ ?» ពេត្រុះ កា តើល ជា «អីស អា បក់ ប្រ្រះ បិកកាតយ រឺស អន់ ប្រតី សាដាច់»។

២១ ហះកា យីស៊ូ អន់តត់ រះ កា អន់ខែ អូ អន់ រះ សារ អា កា ពូ អុះ។

២២ អើ រះ ណារ៉ូ ជា «ប៉ាណូស អាញ ត្រត់ ប៉ាណាប អៀង នែវ។ មូត ត្រាត់ រ៉ាំងហៃ មៀង មូត ម៉ែត ត្រាត់ រ៉ាំង ប្រ្រះ លូ ណែយូ បាំងហៀន ចាបាប ចឹង អូ ណិស កា អាញ អន់ខែ ចឹង ប៉ាន់តោ អាញ ហះកា ប៉ែង ដាវ ឡើង ណោះ ប្រ្រះ ចឹង តាត់ អង់រឺស សីត អាញ ណារ៉ូ»។

២៣ កេះណោះ អើ រះ កា កាំឡាំង ទិណោះ ជា «បក់ ពៀ បិច ចាក ពូយ លូ សៀ អាញ ដៃ យីត កា ឡាកោ ទៅ ត្រត់ សាឡាក់ ឡាកោ គយ អ៊ឹង គឹង រឹប ដាវ ពូយ អាញ

២៤ ខង បក់ ចំ បិច អ្នែ រឺស បក់ ណោះ ចឹង តោ ហះកា បក់ ចំ តោ ញន អាញ បក់ ណោះ ចឹង អ្នែ រឺស។

២៥ ជា ប៉ាណូស ទី ត្រឹប កាណាតី ពីង អង់កក់ តេះ អា ហះកា ជា អើ តោ ទី ខា ដេល ប ?

២៦ ដៃ តាយូស កា ពូ ញន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ជា បក់ ចំ តាយូស ប៉ាណូស អាញ ចឹង អូ អន់ហាល បក់ ណោះ ដេល ប៉ាត់ ដាវ អាញ ជីវ ទីប ទី តាតារ ក្លាត់ ម៉ះ អាញ លូ ម៉ះ ពី អាញ ទីប អន់ខូ លូ បិយ ប្រ្រះ ដាត់ ត្រង់។

២៧ អាញ រះ កា អន់ដីស តាទីច ជា ទី កាំឡាំង បក់ អន់ដា ឡាក់ អ្នែ ហះ អា ចឹង អូ តានី តោ អុះ អន់ខែ ចឹង ប៉ប សារ ប្រ្រះ រ៉ាំងហៃ រ៉ាំងខូ»។

សារ យីស៊ូ ម៉ាច់ ឡាកោ

២៨ យី អើ តាំងហាម ដាវ ឡើង យីស៊ូ រះ សារ ណោះ អើ ជៀក ពេត្រុះ យូហាន លូ យ៉ាកុប ហារ ពីង ប៉ានីម ភៀ ម៉ន់។

២៩ ផះ យីស៊ូ ម៉ន់ ជាឌី ម៉ុះ ម៉ាត់ ឡាច់ តាតារ សឹង ខោ អារ អើ កើត បាក តាំពូង។

៣០ ផះ ណោះ ទី ប៉ាណូស ពៀវ ដូវ អ្នែ កាកាប លូ អើ យី រតី ម៉ុសេ លូ រតី អេលីយ៉ា

៣១ ទីប ទី តាតារ ក្លាត់ ពីង ឡាកោ អន់ខែ។ អន់ខែ កាកាប ឡើង សារ ឡាក់ យីស៊ូ ចឹង តោ ប៉ាត់ មៀង យេរូសាឡីម។

៣២ ពេត្រុះ លូ គូប អើ អន់ខែ កាកី តែប ខាក់ ប៉ាត់ អន់ខែ សាទីវ ប៉ប យីស៊ូ ឡាច់ តាតារ ក្លាត់ លូ ប៉ប កាម៉ាក ពៀវ ដូវ អន់តារ អន់ខូ លូ អើ ដេល។

៣៣ ផះ រតី ម៉ុសេ លូ រតី អេលីយ៉ា ចឹង ចាក ឡាច់ ឡើង យីស៊ូ ណោះ ពេត្រុះ កាប ជា «ណែយូ ញីន អ្នែ ហះ អា ដាត់ ខាក់ ញីន ចឹង ប្រតី រ៉ាណោះ ប៉ែង អន់ កា អីស ម៉ោញ អន់ កា រតី

ម៉ែសេ ម៉ោញ លូ អន់ កា រគី អេលីយ៉ា ម៉ោញ»។ អែរី កាប ណោះ អូ អូ អន់តត់ ជា អែរី កាប ឡឹង សារ ញ៉ា អុះ។

៣៤ ផេះ ពេត្រុះ អែរី កាប ឡឹង សារ ណោះ ជាខី ទី កាម៉ល់ ពីះ កាត្រោប អន់ខែ។ អន់ខែ អូត ខាក់ ផេះ អន់ខែ អែរី កាណុង កាម៉ល់ ណោះ។

៣៥ កេះណោះ អន់ខែ កាតាំង ប៉ានីរ កាប ឡឹង កាម៉ល់ ណោះ ជា «អា ហង គន អាញ តាំង ឡា អាញ ទី អែស * អែរី ហត់ សាយ៉ាង អែរី ពិ»។

៣៦ កេះ កាតាំង ប៉ានីរ កាប ណោះ អន់ខែ បំបំ ដឹង យីស៊ូ ម៉ោញ ដូរ អែរី ណារ៉ូ។ ផេះ រ៉ាំងរ៉ាំង ណោះ កា ញើ កា អន់ខែ អុះ អុះ សារ អន់ខែ បំបំ ណោះ។

សារ យីស៊ូ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ឡឹង សាស្តា ម៉ោញ ដូរ

៣៧ ប៉ាក់ ដាវ អន់តីត អន់ខែ ដីរ ឡឹង ប៉ានីម កេះ ទី ប៉ាណូស អៀង ឡា ប៉ាក់ ចារ យីស៊ូ។

៣៨ ផេះ ណោះ ទី កាម៉ាក់ ម៉ោញ ដូរ កាណុង កាំឡាំង ណោះ កាប ម៉ែៗ ជា «អី ណែយូ អាញ បំរ ឡោម អីស បំរ អីស តាប៉ាប តាប៉ុន កា គន អាញ ណើ ខង អាញ ទី គន ដឹង ម៉ោញ ណោះ ហង។

៣៩ ហៃ ប្រ្លឹះ ប៊ីត ម៉ុត កាណុង អែរី រំបំ អែរី ម៉ុត អែរី ប្រគី អន់ គន អាញ អង់ហ្សាំង លូ សាប៊ីត ឡាឡាក សាស្តាល់ ឡាច់ កាំពុះ ពីរ កាង។ ប្រ្លឹះ ប៊ីត ណោះ ប្រគី កា អែរី តុត យីប កេះណោះ អែរី កា ឡាច់ ឡឹង អែរី ប៊ីត។

៤០ អាញ ឡោម មុត សីះ អីស ប្រើ អន់ខែ ទ្រុះ ឡាច់ ប្រ្លឹះ ប៊ីត ណោះ កេះ ដេល ហះកា អន់ខែ ទ្រុះ អូ ឡាច់ អុះ»។

៤១ យីស៊ូ កាប កា អន់ខែ ជា «អី មុត កាង កល់ អូ ចៃ ស្បើ លូ ទី ពុត អិក! ត្រត់ អន់ អាញ អែរី ទុញ បំបំ ចំ ណារ៉ូ លូ អន់ដីស អា? ប៊ីះ អ្សក់ គន អីស ណោះ ឡា ប៉ាក់ អាញ អា»។

៤២ ផេះ សាស្តា ណោះ ចាក ម៉ុត ប៉ាក់ យីស៊ូ ប្រ្លឹះ ប៊ីត តាត់ អំប៉ាក់ ឡាឡាក សាស្តាល់ តុត យីប ឡាត ហះកា យីស៊ូ កាប កា ប្រ្លឹះ ប៊ីត លូ តាត់ អន់ដាក់ សាស្តា ណោះ កេះណោះ ជីន កា ពី អែរី ទៅ។

៤៣ កាំឡាំង ទិខ្ច ញម ខាក់ កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ ប្រ្លឹះ ប៊ីត កាតយី ណោះ។

សារ យីស៊ូ ប៉ាំងហៀន សីះ អែរី ណារ៉ូ

ផេះ កាំឡាំង ទិខ្ច អែរី ញម ឡឹង សារ យីស៊ូ ប្រគី ណោះ យីស៊ូ រះ កា មុត សីះ អែរី ជា

៤៤ «ហត់ អន់ដីស សាយ៉ាង កាខាក់ សារ ទិ អា ពិ បាប៊ីត ណារ៉ូ ពូ ចឹង រុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រគី បាប»។

៤៥ ហះកា មុត សីះ អូ ហ្លង់ ឡឹង សារ អែរី រះ ណោះ អុះ ខង ប្រ្លឹះ អោន សារ ណោះ អូ អន់ អន់ ខែ ហ្លង់។ អន់ខែ កា អូ ខីន អំប៉ញ អែរី ឡឹង សារ ណោះ ដេល។

៤៦ ផេះ ណោះ មុត សីះ កា កាប ប៉ាតែក លូ គូប សោប ជា កាណុង កាំឡាំង អន់ខែ ណោះ ញើ ប្រី គី តីស ឡឹង ពូ។

៤៧ ហះកា យីស៊ូ ហ្លង់ ឡឹង ពុត អន់ខែ យីត ណោះ អែរី អ្សក់ សាស្តា ម៉ោញ ដូរ អន់ អន់តាវ ហះ សានែង អែរី។

* ៩:៣៥ ៩:៣៥ ទី អែស ហ្វា ពូ ត្រាក់ លូ តី ម៉ោញ ចំលួន ផាះ បិច ចៃ កា ។

៤៨ កេះណោះ អើ កាប ជា «ញើ បិច ថៃ កា សាស្តា អា ញួន អាញ ឡាក់ កា អើ បិច ថៃ កា អាញ ដេល ញើ បិច ថៃ កា អាញ ឡាក់ កា អើ បិច ថៃ កា ប្រ្រៃ៖ បិកកាតយ័ ឡាក់ ប្រើ អាញ ពី៖ ប៉ាក់ អា ដេល។ កាណុង កាំឡាំង អន់ដីស អា ញើ ប៉ាស្រុ ឡាកោ ចិ ឡឹង ពូ យើ អើ ណោះ ហង តិស ឡឹង ពូ»។

៤៩ យូហាន រ៉ះ កា យីស៊ូ ជា «ណោយូ ញីន បបំ ប៉ាណូស ម៉ោញ ដូរ ទ្រុះ ឡាច់ ប្រ្រៃ៖ បឹត ញួន កា សិច អីស។ ញីន ទីប អូ អន់ អើ ប្រ្រៃ៖ នីណោះ អុះ ខង អើ អូ ចាក ពូយ អីស ឡាក់ កា ញីន»។

៥០ ណោះ យីស៊ូ តើល អើ ជា «ដៃ ទីប អើ បក់ ញើ អូ ណាំង សារ លូ អន់ដីស បក់ ណោះ កា កាំឡាំង អន់ដីស ដេល ហង»។

៥១ ប៉ាក់ ក្បាម ចឹង ទីល ដាវ កាំឡាត់ យីស៊ូ ត្រក់ ហាវ ពឹង ប្លែង កេះ អើ កា ចាក ឡា ប៉ាក់ មឿង យេរូសាឡឹម ឡុត។

៥២ ហះកា អើ ប្រើ សី៖ អើ បក់ អន់ដា ចាក អន់ទ្រួល ឡឹង អើ មូត ណោះ កា ចាក ម៉ុត កាណុង ស្រុក សុនសាត សាម៉ារី ភ្នើ ណាំង ទ្រៀម ចារ អន់ កា អើ។

៥៣ ហះកា កាំឡាំង ស្រុក ពូ ណោះ អូ អន់ អើ អ្នែ ហះ ណោះ អុះ ខង ពុត អើ បិច ឡា ប៉ាក់ មឿង យេរូសាឡឹម។

៥៤ ផៈ យ៉ាកុប លូ យូហាន បបំ នីណោះ អន់ខែ កា អំបញ្ច លូ យីស៊ូ ជា «នីចម ពី តាំងឡា អីស បិច ប កា ញីន ចឹង អើ ប្រ្រៃ៖ ប្រើ ប៉ាឡិ អុញ ឡឹង ប្លែង សា អន់ខែ អា»។

៥៥-៥៦ ហះកា យីស៊ូ កាលែង ហៃ លូ កាប កា អន់ខែ ។ កេះណោះ អន់ខែ ចាក ឡា ប៉ាក់ ស្រុក ពូ ម៉ោញ ណារ។

៥៧ ផៈ អន់ខែ ចាក រទ្រង ទី កាម៉ាក់ ម៉ោញ ដូរ កាប លូ យីស៊ូ ជា «អាញ ចឹង ប្រ្រៃ៖ សី៖ ចាក ពូយ អីស ដេល យី៖ អីស ឡា ប៉ាក់ ចំ កាតាម»។

៥៨ យីស៊ូ តើល អើ ជា «សូ ព្រី ទី រ៉ុង ម៉ះ អើ សែម កា ទី សំប៉ូរ ម៉ះ អើ ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត វ៉ាឡូវ អុះ»។

៥៩ យីស៊ូ កា កាប លូ ប៉ាណូស ម៉ោញ ដូរ ណារ ជា «ច ចាក ពូយ អាញ»។ ហះកា អើ ណោះ តើល ជា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហិ»។

៦០ ហះកា យីស៊ូ តើល ជា «អន់ ប៉ាណូស តោ តប់ គូប អន់ខែ ពិ។ កាប៉ាច អីស ហាត់ ចាក រ៉ះ ឡឹង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រៃ៖ បិកកាតយ័ ពិ»។

៦១ កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ រ៉ះ ជា «ពី តាំងឡា អាញ ចឹង ឡា ពូយ អីស ដេល ហះ កា អីស អន់ អាញ សីត រ៉ះ លូ កាំឡាំង ហិ អាញ ហិ»។

៦២ ហះកា យីស៊ូ រ៉ះ កា អើ ជា «ប៉ាណូស ចំ ម៉ុត ថៃ ណា កេះណោះ កាលែង ហៃ ញ៉ាៗ តែង ប៉ាអថ ៖ ប៉ាណូស ណោះ ចឹង អូ ត្រក់ លូ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រៃ៖ បិកកាតយ័ អុះ»។

១០

សារ យីស៊ូ ប្រើ សី៖ អើ ៧០ ដូរ ចាក អន់ទ្រួល

១ អន់តីត ឡឹង ណោះ យីស៊ូ ឡាក់ ពី តាំងឡា រឺស អ្យក់ សី៖ ៧០ ដូរ * ណារ កេះណោះ អើ ប្រើ

† ៩:៥៥-៥៦ ៩:៥៥-៥៦ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ជា «អន់ដីស អូ អូ អន់តត់ កា ទី ប៉ាដាត់ ញ៉ា កាណុង ឡាកោ អន់ដីស អុះ។ អូ ត្រក់ អាញ ពី៖ ថាឡាយ ប៉ាណូស អុះ អាញ ពី៖ ប៉ាក់ អាភ្នើ តង ប៉ាណូស»។ ‡ ៩:៦២ ៩:៦២ សារ អា ញើ ប ឡាក់ កា ប៉ាណូស បិច ចាក ពូយ យីស៊ូ ហះកា អ្នែ បិច ប្រ្រៃ៖ ពូយ ប៉ាណូស អូ សៀ ប្រ្រៃ៖ ឡាក់ កា អើ យើយ ប្រ្រៃ៖ ពៃ ដេល។ * ១០:១ ១០:១ ៧០ ដូរ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ផាះ ៧២ ដូរ។

ពូ ចាក ពៀរ ដូរ ៗ ឡូ អន់ទ្រូល គ្រឹប ស្រុក គ្រឹប មៀង ឡាក់ អើ យីត ចឹង ឡូ ណោះ ហង។

២ យីស៊ូ រ៉ះ កា ពូ ជា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះកា ប៉ាណាស ច្រត់ បែត ដូរ តា ឡូមី។ ទីល នីណោះ ហត់ អន់ដីស ឡោម ប្រ្រះ បិកកាតយ័ ឡាក់ តាំងឡូ មីរ អន់ អើ ប្រើ ពូ ឡូ ច្រត់ ពៀ ពឹង មីរ អើ អា។

៣ ហត់ ឡូ ពិ ហៃ អាញ ប្រើ អន់ដីស ឡូ អា រ៉ៃច លូ អន់ គន ចៀម អៃ ពឹង អន់តិក តាបល់ សូ ព្រី។

៤ ដៃ ទ្រង ឡូ កាតិប លៀន កាទុង លើ កឹប ពៀរ យូអុះ លូ អូ អន់ កាប ឡើ លូ បក់ ពៀរ ទ្រង អុះ។

៥ ជា អន់ដីស ម៉ុត ពឹង ហី ចំ កាតាម សាត់ ប៉ាន់ដា អន់ដីស ត្រត់ កាប ជា "អន់ ប្រ្រះ ប្រត់ អន់ កាំឡាំង ហី អា ទី សារ សាណុក សារ៉ាក"។

៦ ជា ប៉ាណាស កាណុង ហី ណោះ យី ចឹង ទី សារ សាណុក សារ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណុក សារ៉ាក ឡាក់ កា អន់ដីស ជា តាទីច។ ជា អន់ខែ អូ យី ចឹង ទី សារ សាណុក សារ៉ាក សារ អន់ដីស ប័រ ណោះ ចឹង សីត ប៉ាក់ អន់ដីស ទៅ។

៧ ហត់ អន់ដីស អៃ ពឹង ហី ណោះ ហង លូ សា សាណា សាណិត ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ពិ ខង បក់ ប្រត់ ដារ ត្រត់ ទី លៀន ពូ ច្រាល់។ ដៃ តូរ ចារ អៃ ឡឹង ហី ម៉ោញ ឡូ ប៉ាក់ ហី ម៉ោញ ណារ។

៨ ជា អន់ដីស ម៉ុត ពឹង ស្រុក ចំ កាតាម ជា ទី ពូ ហាប រាំងហៃ អន់ដីស លូ អន់ សាណា សាណិត ញ៉ា កាតាម សា ពិ។

៩ ទីប តាត់ អន់ដាក់ ពូ អីត ពូ កាណុង ស្រុក ណោះ អន់ ដាក់ លូ រ៉ះ កា ពូ ជា "សារ រាំងហៃ រាំង ឡូ មី ប្រ្រះ បិកកាតយ័ ក្យាម ចឹង ទីល ប៉ាក់ អន់ដីស កេះ"។

១០ ជា អន់ដីស ម៉ុត ពឹង ស្រុក ចំ កាតាម ជា ពូ អូ ចៃ ហាប អូ រាំងហៃ អន់ដីស ត្រត់ ឡាច់ ប៉ាក់ ទ្រង លូ កាប ជា

១១ "យី កាបក់ តេះ កាណុង ស្រុក អន់ដីស អា ឡាក់ តិក ពឹង ជុង ញីន កា ញីន ចឹង តាតុះ អន់ កា អន់ដីស ទៅ ដេល។ ហះកា អន់ដីស ត្រត់ អូ អន់តត់ ជា សារ រាំងហៃ រាំងឡូ មី ប្រ្រះ បិក កាតយ័ ក្យាម ចឹង ទីល កេះ"។

១២ អាញ រ៉ះ កា អន់ដីស ជា ប៉ាក់ ដារ ណោះ មូត មៀង សូដុំ អន់ខែ ចឹង ត្រត់ ចូត ជីច ឡឹង មូត ស្រុក ណោះ។

១៣ «អី មូត ស្រុក ខ្នាំស៊ិន អន់ដីស ចឹង ឡូបាក តាទីច ហង។ អី មូត ស្រុក បេតសៃដា អន់ ដីស កា ត្រត់ ប៉ាណាប ដេល។ ជា មូត មៀង ទីរ៉ះ លូ មៀង ស៊ីដុន ទី ប័ប សារ អំរាញ អីញ ឡាក់ កា អន់ដីស ទី ប័ប ហះ អា ចាបះ កា មូត មៀង ទីណោះ ចឹង ប៊ិនពែង ពុត ពៀក តាទីច ឡូត ទីប អន់តុក កាប៉ោ លូ អង់អៃ ពឹង អំហូរ S។

១៤ ប៉ាក់ ប្រ្រះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណាស ទីឌូ ទៀ មូត មៀង ទីរ៉ះ លូ មៀង ស៊ីដុន អន់ ខែ ចឹង ត្រត់ ចូត ជីច ឡឹង អន់ដីស។

† ១០:១២ ១០:១២ មៀង សូដុំ យី មៀង ម៉ោញ សើត ពៃ ពូ ប្រត់ អូ ដាក់ អៀង ណោះ ប្រ្រះ បិកកាតយ័ ចែក មូត ចាំឡាយ មៀង ទី ថ្មី។ ប័រ ហៃ កាណិត អង់កក់ តេះ (លោកបុគ្គល) ១៩:១-២៤។ ‡ ១០:១៣ ១០:១៣ មៀង ទីរ៉ះ លូ មៀង ស៊ីដុន យី មៀង សុនសាត អន់ទៀត ពូ ឌូ ប្រត់ អូ ដាក់ អៀង។ S ១០:១៣ ១០:១៣ គុន តាឡាប យើយ ពូ ជា ពូ ឡាប ញម សារ យច លូ ប៊ិនពែង ពុត ពៀក ពូ យើយ អន់តុក កាប៉ោ លូ អង់អៃ ពឹង អំហូរ។

១៥ អី ម្នាក់ ម្យ៉ាង កាផារីស ២ ដៃ សាមីគ ជា ប្រះ ចឹង តាត់ អំប៉ាក់ អន់ដីស ហាវ ទិល ប្លែង យី អន់ដីស ចឹង ឡើ កាណុង ត្រាម តេះ ចាវ គ្រុន ប៉ាទ្រូ ឡុក។»^១

១៦ អើ រ៉ះ កា សីះ អើ ណាវ វ៉ា «ញី ចៃ សាំយ៉ាង អន់ដីស ឡាក់ កា អើ សាំយ៉ាង អាញ ដេល ញី អូ ចៃ ហាប អន់ដីស ឡាក់ កា អើ អូ ចៃ ហាប អាញ ដេល ញី អូ ចៃ ហាប អាញ ឡាក់ កា អូ ចៃ ហាប ប្រះ ឡាក់ ប្រើ អាញ ពី៖ ប៉ាត់ អា ដេល»។

១៧ ម្នាក់ សីះ ៧០ ដូវ ^{*} សីត ទីប ទី សាវ ហោក រីត លូ រ៉ះ ជា «អី ពី តាំងឡា ផះ ញីន ទ្រុះ ឡាច់ ប្រះ បឺត ឡើង ប៉ាណូស ញួន កា សិច អីស ប្រះ បឺត កា អូក កា ញីន ដេល»។

១៨ ហាះ កា យីស៊ូ រ៉ះ កា អន់ខែ ជា «អាញ ប័ប ប្រះ បឺត សាតាំង ឡើ ឡើង ប្លែង ឡាក់ កា កាំឡា ត។

១៩ ហែ អាញ អន់ អំវាញ អីញ កា អន់ដីស ចាក ចត់ ពី៖ លូ កា ខៀង ខោរ លូ អំបាំង អំវាញ អីញ ម្នាក់ តាមីរ ពិន ដេល អូ ទី ញី ចឹង ប្រគំ កា អន់ដីស ទី អុះ។

២០ ហាះ កា ដៃ ហោក កា ប្រះ បឺត អូក កា អន់ដីស ណោះ ត្រត់ ហោក រីត កា ប្រះ ច្រាត់ សិច អន់ដីស គម ពឹង ប្លែង តោ»។

២១ ផះ ណោះ យីស៊ូ ហោក ខាក់ ញួន កា ប៉ាដាត់ ប៉ាលីង ប្រះ ដាត់ កា ខាក់ អើ កាប ជា «អី ប្រះ តេះ ប្រះ ប្លែង ឡាក់ ពី អាញ ប៉រ ប៉ានេ អីស ខង អីស ទី អាស ទី អា កា ម្នាក់ គិត ខា ហ្យាង សាឡាច់។ ហាះ កា អីស តាំបាង អន់ កា ម្នាក់ អុ គិត អូ ខា អុ អុ អុ អុ ប្លង ត្រត់ ហង ពី អីស ប៉ាញ ពុត ប្រគំ នីអៀ»។

២២ កេះ ណោះ យីស៊ូ កាប លូ ពូ ជា «ពី អាញ ទី អន់ អាញ ប្លង ត្រីប សាវ អើ ទី ណោះ?។ អូ ទី ញី អន់ហ្គាល់ គន ប្រះ បឺក កា តយី ហ្វាស ឡើង អើ ទៅ អុះ កា អូ ទី ញី អន់ហ្គាល់ ប្រះ បឺក កា តយី ហ្វាស ឡើង គន អើ ដេល។ ទិល នី ណោះ អូ ទី ប៉ាណូស ញី ចឹង អន់ហ្គាល់ ប្រះ បឺក កា តយី អុះ ជា អាញ អូ តាំបាង អន់ ពូ អន់ហ្គាល់»។

២៣ កេះ ណោះ យីស៊ូ កាលេង តែង ម្នាក់ សីះ លូ កាប អូ អន់ ពូ អន់ទៀត កាតាំង ជា «ទី សាវ សាណាក់ សាវ៉ាក តាទីច ហង ញី ទី ប័ប ទី សាវ ឡាក់ អន់ដីស ទី ប័ប អា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ម្នាក់ រ៉ាគីយ ប្រះ លូ សាដាច់ សើត ពៅ អៀង ដូវ បិច ប័ប សាវ អន់ដីស ទី ប័ប អា ដេល ហាះ កា អន់ខែ អូ ទី ប័ប អុះ។ អន់ខែ បិច កាតាំង ដេល សាវ អន់ដីស ទី កាតាំង អា ហាះ កា អន់ខែ អូ ទី កាតាំង អុះ»។

សាវ យីស៊ូ កាប ប៉ាន់ដីប ឡើង សុនសាត សាម៉ាវី បក់ តង ពូ

២៥ ផះ ណោះ ទី ប៉ាណូស ឡាក់ អូ ចាបាប កេង ម៉ោញ ដូវ អូរ អន់តាវ អំបញ្ច សាត់ ល្ងង យីស៊ូ ជា «ណែយ! អាញ ត្រត់ ប្រគំ នីចម អន់ដា ភៀ អន់ ទី អាញ អ្នែ រឺស លើយ?»

២៦ យីស៊ូ តើល អើ ជា «កាណុង ជាប់ ចាបាប ប្រះ ទី ច្រាត់ រ៉ះ នីចម អន់ដា? ផះ អីស អាស អីស ប្លង នីចម?»

^{*} ១០:១៧ ១០:១៧ ៧០ ដូវ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូវ ។

២៧ ប៉ាណូស ណោះ តើល ផា «ត្រង់ បិច ចែ កា បង្រៀន បិកកាតយំ ឡាក់ បង្រៀន ម៉ែ អន់ដីស ទិ ពុត ទិ ពៀក ទីប ប៉ាដាក់ ប៉ាលីង ទីប ឡាកោ ប៉ាងឡៃ † លូ បិច ចែ កា អុះ ម៉ី ឡឺង តែង ឡាក់ កា បិច ចែ កា ឡាកោ អីស ទៅ ដេល *»។

២៨ យីស៊ូ តើល ផា «អីស ផា ណោះ ត្រង់ ហង ហត់ អីស ប្រឹក្សី នីណោះ ហង ពិ ណោះ អីស ចឹង ទី អាញ អ្វី រឺស លើយ តាទីច»។

២៩ ហះកា ប៉ាណូស ណោះ បិច តាំបាង ផា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អើ កា អំបញ្ច លូ យី ស៊ូ ណារ ផា «ពៀ អុះ ម៉ី ឡឺង តែង អាញ ណោះ ?»

៣០ យីស៊ូ តើល ផា «ទី កាម៉ាក់ ម៉ោញ ដូវ ចាក ឡឺង មឿង យេរូសាឡឹម ឡាក់ ប៉ាក់ មឿង យេរីខូ កា ប៉ាក់ ប៉ាណូស អូ ដាក់ មូត ណោះ កាមែ ពិត អើ តុត យីប តោ ងល់ ទីប ប៉ុន អ្សក់ ទិ កាណាក់ អើ ទ្រង ណោះ កេះណោះ អន់ខែ ចាក អ្នាត អើ ហះ ណោះ ហង។

៣១ ផះ ណោះ ទី ក្រាក់ រ៉ាម៉ែ បង្រៀន ម៉ោញ ដូវ ចាក ទ្រង ណោះ ដេល កា បំបំ កាម៉ាក់ ពូ ពិត ណោះ អើ កា ចាក យ៉ារ។

៣២ កេះណោះ ទី មូត លេវី ម៉ោញ ដូវ កា ពិះ ទីល ប៉ាក់ ចារ ណោះ ដេល អើ បំបំ កាម៉ាក់ ពូ ពិត ណោះ អើ កា ចាក យ៉ារ និះទៅ ដេល។

៣៣ អន់តិក ឡឺង ណោះ ទី សុនសាត សាម៉ារី ម៉ោញ ដូវ កា ពិះ ទីល ប៉ាក់ ចារ ណោះ ដេល សា ត់ អើ បំបំ កាម៉ាក់ ពូ ពិត ណោះ អើ តាប៉ាប តាប៉ុន ខាក់។

៣៤ ណោះ អើ កា ម៉ុត ប៉ាក់ កាម៉ាក់ ណោះ លូ អ្សក់ តាពេ ទៀក * ប្រោ ពឹង ឡាកា លូ ទ្រែម កេះ ណោះ ប៉ោក ចែត ពឹង សេះ អើ អ្សក់ ឡាក់ ប៉ាក់ ហី អើ ចឹង ដំ លូ រ៉ាងហៃ រ៉ាងខ្យា អើ ដេល។

៣៥ ប៉ាក់ កាលី តាយ៉ាង អន់ទ្រួល ឡឺង អើ ចឹង ចាក អើ អ្សក់ លៀន ពៀរ កាក់ † អន់ កា តាំង ឡា ហី ណោះ ទីប អើ អន់តត់ រះ ផា "ហត់ អីស រ៉ាងហៃ រ៉ាងខ្យា ប៉ាណូស អា ណើ ផា អីស ចាយ អៀង ឡឺង លៀន អា ប៉ាក់ អាញ សិត ទៀ អាញ ចឹង ជីន លៀន អីស ណោះ"។

៣៦ ទីល នីណោះ តាម អីស យីត មូត ប៉ែង ដូវ ណោះ បក់ អើ ចំ អុះ ម៉ី ឡឺង តែង លូ កាម៉ាក់ ពូ កាមែ ពិត ណោះ ?»

៣៧ អើ តើល ផា «យី ប៉ាណូស បក់ ទី ពុត តាប៉ាប តាប៉ុន កា អើ ណោះ ហង»។ យីស៊ូ ផា កា អើ «ទីល នីណោះ ចាក ពិ ហត់ អីស ប្រឹក្សី ឡាក់ កា អើ ណោះ ហង»។

សារ យីស៊ូ ឡាក់ ប៉ាក់ ហី ម៉ារី លូ ម៉ាថា

៣៨ ផះ អន់ខែ ចាក យីស៊ូ ម៉ុត កាណុង ស្រុក ម៉ោញ ទី អង់កាន់ ម៉ោញ ដូវ សិច ម៉ាថា ឡាក់ ហាប់ អើ ជៀក ម៉ុត ប៉ាក់ ហី អើ។

៣៩ ម៉ាថា អើ ទី អុះ អង់កាន់ ម៉ោញ សិច ម៉ារី អើ អ្វី ហះ ជុង យីស៊ូ លូ សាំយ៉ាង ប៉ានីរ អើ ប៉ាងហៀន។

៤០ កាប៉ាច ម៉ាថា អើ អូ ហារ កា ប្រឹក្សី សាណា សាំរ៉ាប តាំបាង កា អំហ្វិយ អើ ម៉ុត រះ លូ យីស៊ូ ផា «ពិ តាំងឡា ញ៉ា អីស អូ បំបំ អុះ អាញ អើ អ្នាត ដឹង អាញ ប្រឹក្សី សាណា។ ប៉រ អីស ប្រើ អើ ឡាក់ តង់ អាញ ណើ វិញ»។

† ១០:២៧ ១០:២៧ សារ អា ឡាក់ ឡឺង សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិយ/កថា) ខ:៤-៥។ † ១០:២៧ ១០:២៧ សារ អា ឡាក់ ឡឺង ចាបាប មូត លេវី (លេវីនីយ) ១៩:១៤។ † ១០:៣៣ ១០:៣៣ សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី សុន អៀង អូ ណាស កា គូប សោប អុះ។ * ១០:៣៤ ១០:៣៤ អ្សក់ តាពេ ទៀក ពៀត គុល «អ្សក់ សាដី អ្សក់ តាពេ»។ † ១០:៣៥ ១០:៣៥ លៀន ពៀរ កាក់ ពៀត គុល «ពៀរ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រឹក្សី គុល ម៉ោញ ដាវ។

៤១ ហោះ កាយីស្វី តើល អើ ជា «អី ម៉ាថា ញ៉ា អីស រឺនវ៉ាយ អូ ហាវ កា ប្រឹក្ច ង៉ារ អៀង យ៉ិប នី អៀ?

៤២ យី ទី ង៉ារ ដឹង ម៉ោញ ឡាក់ សាំខាន់ ត្រក់ តងកាន ណាង ម៉ារី អើ រឺស អ្យក់ ង៉ារ អា ដាក់ កេះ អូ ត្រក់ អ្យក់ ឡាច់ ឡើង អើ អុះ»។

១១

សារ យីស្វី ប៉ាងហៀន សិះ ឡើង សារ ម៉ន់ អើ ប្រ្ទះ

១ ទី ង៉ារ ម៉ោញ យីស្វី អ្វែ ម៉ន់ ហោះ ចារ ម៉ោញ ប៉ាក់ អើ ម៉ន់ កេះ ៗ ទី សិះ ម៉ោញ ដូវ ឡាក់ កាប លូ អើ ជា «អី ពី តាំងឡា ប៉រ អីស ប៉ាងហៀន ញីន អន់ អូ ម៉ន់ ឡាក់ កា រត់ យូហាន ប៉ាងហៀន សិះ អើ ដេល»។

២ យីស្វី រិះ កា អន់ខៃ ជា «ផះ អន់ដីស ម៉ន់ ត្រក់ កាប ជា នី អៀ»

អី ពី អន់ ប៉ាណាស ពីង អង់កក់ តេះ អា អ្យិល កូតី កា អីស។

ប៉រ អីស រ៉ាងហៃ រ៉ាងខ្យា ប៉ាណាស ទីខ្ច។

៣ ប៉រ អីស អន់ សាណា ឡាក់ ញីន តងកាន រ៉ប ង៉ារ។

៤ ប៉រ អីស ជៃ អ្យក់ យ៉ូ សារ ញីន ប្រឹក្ច យច

ខង ញីន អូ អ្យក់ យ៉ូ សារ ពូ ប្រឹក្ច យច លូ ញីន ដេល។

ជៃ អន់ ពូ ប៉ាឡោម ញីន ប្រឹក្ច យច»។

៥ យីស្វី រិះ កា អន់ខៃ ណាវ ជា «កាប ប៉ាន់ដីប ជា កាណាង កាំឡាក់ អន់ដីស អា ទី ប៉ាណាស ម៉ោញ ដូវ ប៉ាក់ ទងតិក ម៉ាង អើ ឡាក់ ប៉ាក់ ហី ចាង អើ លូ កាប ជា "អី ចាង អន់ អាញ បុល ណុំ ប៉ាង អីស ប៉ែង កាតុ

៦ ខង គូប អាញ អើ ឡាក់ ចាចាក់ ប៉ាក់ អាញ អាញ អូ ទី សាណា ញ៉ា អន់ កា អើ អុះ"។

៧ នីចម ចាង អើ ណោះ ចឹង តើល ឡើង កាណាង នី អៀប "ជៃ ប៉ាងខើក ហាង ចាង ខង អំប៉ារ អាញ កាត្រើត សាកាល់ កេះ គន សោ អាញ កា តែប ហ្យាក់ ពីង ត្រេ អន់ខ្ច អាញ ដេល អាញ អូ អូ អ្យក់ ណុំ អន់ កា អីស អុះ"។

៨ អាញ ប៉រ រិះ កា អន់ដីស តាទីច ជា យ្ទះ ចាង អើ ណោះ អូ បិច អ្យក់ ណុំ ប៉ាង អន់ កាតាម ចាបះ កា អើ ចឹង អ្យក់ អន់ ឡូត ណុំ ប៉ាង លូ កាណាតី ញ៉ា ឡាក់ ចាង អើ តងកាន ណោះ។ អើ អ្យក់ អន់ណោះ អូ ត្រក់ ញន បិច កា ចាង អើ ណោះ អុះ យី ញន កា ចាង អើ ណោះ ឡោម កាខាក់។

៩ បះ អាញ រិះ កា អន់ ដីស ជា ហាក់ ប៉រ ណោះ ប្រ្ទះ បិ ក កា តយ្ទ ចឹង អន់។ ហាក់ ណាង ណោះ អន់ដីស ចឹង ប៉ប៉។ ហាក់ កាខក់ អំប៉ារ ណោះ អើ ចឹង បើក កា អន់ដីស ឡូត។

១០ ខង ពៀ ប៉រ បក់ ណោះ ចឹង ទី ពៀ ណាង បក់ ណោះ ចឹង ប៉ប៉ លូ ប្រ្ទះ ចឹង បើក អំប៉ារ កា បក់ ចំ កាខក់ ដេល។

១១ អន់ដីស ឡាក់ ពី * ជា គន ប៉រ សាអ៊ីង កា អូ ទី ពៀ ចឹង អ្យក់ ពិះ អ្វែ រឺស អន់ កា អើ ប៉ាតាង សាអ៊ីង កា អុះ។

* ១១:១១ ១១:១១ ហ្វា ពូ ច្រក់ លូ គី ម៉ោញ ចំលួន ផេម ប៉ានិះ ផោះ ផោះ គន ប៉រ ណុំ ប៉ាង អូ ទី ពៀ ចឹង អ្យក់ អំបោ អន់ កា អើ អុះ។

១២ ជា គន បំរ កាតាប អ្សរ អូ ទី ញី ចឹង អ្សក កាទៀង ខោរ អន់ កា អើ ដេល។

១៣ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាត់ ដាក់ កា គន នីអៀ ប្រ្រៈ ឡាក់ ពី អន់ ដីស អ្នែ ពីង ប្លែង តោ ហើង ខាក់ តៈ អើ ចឹង អន់ ប៉ាដាត់ ប៉ាលឹង ដាក់ កាខាក់ កា បក់ បំរ ណោះ»។

សារ យីស៊ូ រិះ សារ ប៉ាន់ដីប ឡឹង ប្រ្រៈ បឹត សាតាំង

១៤ ទី ដាវ ម៉ោញ យីស៊ូ ផ្រះ ឡាច់ ប្រ្រៈ បឹត ឡឹង ប៉ាណូស ម៉ោញ ដូវ ឡាក់ ប្រ្រៈ បឹត ប្រឹត អន់ អើ កាំឡូ។ ប៉ាត់ ប្រ្រៈ បឹត ឡាច់ ឡឹង អើ កេះ កាម៉ាក់ ណោះ កា អូ កាប ហង ប្រឹត អន់ កា កាំឡាំង ទីខ្ល ញម ខាក់។

១៥ ហះកា បក់ អន់ដា កាប ជា «អើ អា អូ ទ្រុះ ឡាច់ ប្រ្រៈ បឹត នីអៀ ញន កា បេលសេប៊ូល † ឡាក់ សាដាច់ ប្រ្រៈ បឹត អន់ អំរ៉ាញ អីញ កា អើ ហង»។

១៦ បក់ អន់ដា ណារ ប៊ុច សាត់ លួង យីស៊ូ ពូ ប្រើ អើ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉ោញ ណារ ឡឹង ប្រ្រៈ កៀ អន់ អូ អន់តត់ ជា អើ ទី សារ អំរ៉ាញ អីញ ឡឹង ប្រ្រៈ តាទីច។

១៧ ហះកា យីស៊ូ អូ ហ្លង់ ឡឹង សារ អន់ខែ យើត ណោះ អើ តើល អន់ខែ ជា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង រ៉ាយ រ៉ាំ តាប្រះ តាប្រ្រាំង ហង ជា បី ចំ ឡាក់ ទី កាំឡាំង កាណុង ហី ណោះ តាប៉ុញ តាប៉ាក់ គូប សោប ហី ណោះ ចឹង រ៉ាយ ហង។

១៨ ជា ប្រ្រៈ បឹត សាតាំង តាប៉ុញ លូ ឡាកោ អើ ទៅ កេះ ប្រឹត នីចម ប៉ាថេត អើ ចឹង អូ អ្នែ។ អាញ កាប នីអៀ ញន កា អន់ដីស ជា អាញ ទ្រុះ ឡាច់ ប្រ្រៈ បឹត អេង កា អំរ៉ាញ បេល សេប៊ូល។

១៩ ជា អាញ ទ្រុះ ឡាច់ ប្រ្រៈ បឹត ញន កា អំរ៉ាញ អីញ មះ ប្រ្រៈ បឹត តាទីច ទីល នីណោះ គូប អន់ដីស អន់ខែ ទ្រុះ ឡាច់ ប្រ្រៈ បឹត អេង កា អំរ៉ាញ អីញ ពៀ? ទីល នីណោះ គូប អន់ដីស ចឹង កាប កា អន់ដីស ហង។

២០ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រ្រៈ បឹត ញន កា អំរ៉ាញ អីញ មះ ប្រ្រៈ បឹកកាតយ ទីល នី ណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា មះ ប្រ្រៈ ទីល ប៉ាត់ អន់ដីស អា កេះ។

២១ ជា ទី ប៉ាណូស ម៉ោញ ដូវ សាដុំ កេង ខាក់ † ឡាក់ ទី ដាវ ទី ខែល បឹងកាន់ ហី អើ ទៅ រ៉ាស អំប៉ាស អើ ចឹង អ្នែ អូ ហ៊្យង អុះ។

២២ ហះកា ជា ទី ប៉ាណូស ម៉ោញ ណារ សាដុំ ត្វា ឡឹង អើ ឡាក់ ពីត អ្សក ដាវ ខែល អើ ចឹង ណោះ ហី ណោះ ចឹង ទី រ៉ាត អ្សក រ៉ាស អំប៉ាស អើ ជែក អន់ កា ពូ អន់ទៀត ណារ។

២៣ ញី អូ ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អូ ណាស កា អាញ ហង ញី អូ ប៉ាតុំ ពូ ឡាក់ តែង អាញ ប៉ាណូស ណោះ តាត់ តាប្រះ តាប្រ្រាំង ពូ ហង។

២៤ «ជា ប្រ្រៈ បឹត ឡាច់ ឡឹង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡាក់ អ្នែ រចារ រ៉ាបឹង ណាំង ចារ ម៉ុត អ្នែ ណារ។ ហះកា ជា អើ ណាំង អូ ទី ណោះ អើ ចឹង កាប ជា អាញ ចឹង សីត ហែប ប៉ាណូស អាញ អងកះ ឡាច់ ណោះ ពៃ"។

២៥ ប៉ាត់ ទីល កេះ អើ បំប ប៉ាណូស ណោះ ពៀប ឡាក់ កា ហី ពូ សាប៉ុះ រ៉ាន់ដាប ដាក់ ឡាយ៉ាម កេះ។

† ១១:១៥ ១១:១៥ បេលសេប៊ូល យី ម៉ែត ប្រ្រៈ បឹត សីត សាតាំង ណោះ ហង។ † ១១:២១ ១១:២១ ប៉ាណូស សាដុំ កេង ណោះ យី ប្រ្រៈ បឹត សាតាំង។

២៦ ណោះ អើ ចឹង ឡា ជៀក គូប អើ ប្រ្លឹះ ប៊ឹក ឡាក់ អូ ដាក់ ក្លា ឡឹង អើ តាំប៉ើះ ដូរ ណាវ ម៉ុត អ្នែ កាណាង ប៉ាណូស ណោះ។ កេះណោះ ប្រ័ត អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្លា ឡឹង អន់ ទ្រូល ពៃ ណាវ»។

២៧ ផះ យីស៊ូ អ្នែ កាកាប ឡឹង សារ អា ទី អង់កាន់ ម៉ោញ ដូរ កាប ម៉ៃៗ ឡឹង អន់តិក កាំឡាង ផា កា យីស៊ូ «ប៉ាណូស ឡាក់ បាំងកើត លូ តាម អីស ពៃ អើ ណោះ ទី កាន សាណុក សារ៉ាក តាទីច ហង់»។

២៨ ហះកា យីស៊ូ តើល អើ ផា «រៀ សាំយ៉ាង ប៉ានីរ ប្រ្លឹះ ប៊ឹកកាតយ កេះណោះ ប្រ័ត ពួយ បក់ អើ ណោះ ហង់ ទី កាន សាណុក សារ៉ាក តាទីច»។

សារ យីស៊ូ រះ ឡឹង វ៉ាគីយ ប្រ្លឹះ សិច យូណា:

២៩ ផះ ទី ប៉ាណូស អៀង វ៉ាដុំ វ៉ាដៃ អ្នែ ប៉ាតុំ គូប សោប យីស៊ូ កាប កា អន់ខែ ផា «ប៉ាណូស វ៉ា ងហារ អា អិក ខាក់ ពូ បិច ដឹង កា ប័ប សារ អំវាញ អីញ ហះកា ប្រ្លឹះ អូ តាំបាង សារ អំវាញ អីញ ញ៉ា ណាវ អុះ ហួស ឡឹង សារ អំវាញ អីញ ឡាក់ អើ ទី ប្រ័ត ពឹង វ៉ាគីយ ប្រ្លឹះ សិច យូណា:

៣០ ខង យូណា: ប្រ័ត ឡាក់ កា សាញ៉ា ៩ អន់ កា ប៉ាណូស ពឹង មៀង នីនីវ ពៃ នីចម ប៉ាណូស អាញ កា ចឹង ប្រ័ត ឡាក់ កា សាញ៉ា អន់ កា ប៉ាណូស វ៉ាងហារ អា និះទៅ ដេល។

៣១ ប៉ាក់ ដារ ប្រ្លឹះ ប៊ឹកកាតយ តាតស៊ុន សារ ប៉ាណូស ទិខូ ទៀ សាដាច់ អង់កាន់ ពឹង ប៉ា ចេត សេបា ចឹង រឺស សិក អូរ អន់ខូ លូ ប៉ាណូស វ៉ាងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ខង សើត ពៃ អើ ទី ចាក ឡឹង ឡាណាច អង់កក់ តេះ ភៀ ឡា សាំយ៉ាង ប៉ានីរ សាដាច់ សាឡូម៉ុន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ * ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង សាដាច់ សាឡូម៉ុន ណោះ ណាវ។

៣២ ប៉ាក់ ដារ ប្រ្លឹះ ប៊ឹកកាតយ តាតស៊ុន សារ ប៉ាណូស ទិខូ ទៀ មុត មៀង នីនីវ ចឹង អូរ អន់ខូ លូ ប៉ាណូស វ៉ាងហារ អា ដេល លូ ចឹង កាប បាំងអាល អន់ដីស ខង អន់ខែ ទី បិច ពែង ពុត រៀក ផះ អន់ខែ ទី កាតាំង សារ យូណា: រះ កា អន់ខែ។ † ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង យូ ណោះ ណាវ។

៣៣ «អូ ទី រៀ សុះ តាគៀង កេះណោះ អ្យក់ វែរ កាគ្រាប លើ អន់ ហះ ចារ កាន់ទីង អុះ ទី ដឹង ពូ អ្យក់ ចែត ពឹង ចារ តាគៀង ភៀ អន់ ប៉ាណូស បក់ ម៉ុត កាណាង ហី ប័ប តាតារ ដេល។

៣៤ ម៉ាត់ អន់ដីស រៀប ឡាក់ កា តាគៀង សារ៉ាប ឡាកោ ផា ម៉ាត់ អន់ដីស ដាក់ តាតារ ឡា កោ អន់ដីស កា ដាក់ និះទៅ ដេល។ ហះកា ផា ម៉ាត់ អន់ដីស ម៉ាម៉ាង ឡាកោ អន់ដីស កា អូ ដាក់ ដេល។

៣៥ ទីល នីណោះ ត្រត់ ឡាវ៉ាង ជៃ អន់ តាតារ កាណាង ឡាកោ អន់ដីស កើត ម៉ាម៉ាង។

៣៦ ផា ឡាកោ អន់ដីស ទី តាតារ អូ ទី ម៉ាម៉ាង ហះ ចំ អុះ ណោះ ឡាកោ អន់ដីស ចឹង ដាក់ តា តារ ឡាក់ តាគៀង តាត់ តាតារ អន់ដីស ដេល»។

សារ យីស៊ូ កាប កា មុត ផាវ៉ាស៊ី

៩ ១១:៣០ ១១:៣០ សាញ៉ា រៀក គូប ឡាក់ កា រៀក «សារ អំវាញ អីញ» និះទៅ ដេល។ * ១១:៣១ ១១:៣១ បំរ ហៃ សារ មុត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ † ១១:៣២ ១១:៣២ បំរ ហៃ យូណា: ៣:១-១០។

៣៧ ផ្ទះ យីស៊ូ អ្នកកាប ទី កាម៉ាក់ ម្នាក់ ផ្ទះ ផារ៉ាស៊ី ម៉ៅញ ដូរ ជៀក អ៊ែ ឡា សា សាណា ប៉ាក់ ហ៊ី អ៊ែ។ យីស៊ូ កា ម៉ុត សា អន់ខ្យ លូ អ៊ែ។

៣៨ ផ្ទះ កាម៉ាក់ ផារ៉ាស៊ី បំបំ យីស៊ូ សា អូ វ៉ារ តី នីណោះ អ៊ែ ញាម ខាក់។

៣៩ ហៈកា យីស៊ូ ជា កា អ៊ែ «អី ម្នាក់ ផារ៉ាស៊ី អន់ដីស វ៉ារ ចក លូ អន់គៀន ដឹង តែង ឡើង ដោច ហៈកា កាណាង ពុត អន់ដីស ទី ដឹង សារ ខ្លាម លូ សារ អូ ដាក់ គ្រឹប នៃវ។

៤០ អី ប៉ាណូស ង់ល់ អូ ហ្លួង ប្រ្រៈ ប៉ាំងកើត តែង ឡើង ញ៉ា តែង កាណាង អ៊ែ អូ ប៉ាំងកើត ប ?

៤១ ទីល នីណោះ ត្រង់ អ្យក់ សាណា ពីង អន់គៀន ណោះ អន់ កា ម្នាក់ ចុក ញ៉ាក់ ម៉ាក់ កាណាង ពុត អន់ដីស ចឹង ដាក់ ណោះ អន់ដីស ចឹង ដាក់ ទីណោះ។

៤២ អី ម្នាក់ ផារ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស អ្យក់ ជីវ ក្លឹង លូ សាណា ហ្វាអ្យត គ្រឹប នៃវ អញ្ជើង ចានៃក អ្យក់ ម៉ៅញ ចានៃក ទៀន អន់ កា ប្រ្រៈ ហៈកា អន់ដីស អ្នក សារ បិច ចៃ កា ប្រ្រៈ លូ អូ ចៃ តាត់ស៊ិន សារ អន់ ដាក់ ត្រង់ អុះ។ សារ ទិ អា ហង អន់ដីស ត្រង់ ប្រ័ត ព្យយ ខ អន់ទៀតៗ ណោះ កា អូ ត្រង់ អ្នក ដេល។

៤៣ អី ម្នាក់ ផារ៉ាស៊ី អន់ដីស ចឹង ឡាបាក តាទីច ហង ខង ផ្ទះ អន់ដីស អ្នក កាណាង រោង អន់ ដីស ណាង ដឹង ចារ ដាក់ សា លីន ឡើង ពូ ផ្ទះ អន់ដីស ចាក ពីង តាឡាត បិច ដឹង កា ពូ អ្យល ត្រង់ កា អន់ដីស។

៤៤ អន់ដីស ចឹង ឡាបាក តាទីច ហង ខង អន់ដីស ពៀប ឡាក់ កា ទូរៈ ប៉ាទ្រូ ពូ ហៃ អូ បំបំ ផ្ទះ ប៉ាណូស ចាក ចក ពូ អូ អូ អន់តត់ អុះ»។

៤៥ ទី ម្នាក់ ឡាក់ អូ ចាបាប់ កេង ម៉ៅញ ដូរ កាប លូ យីស៊ូ ជា «ណោយ អីស កាប នីអៀ យី អីស កាប សាតោះ កា ញីន ដេល»។

៤៦ ហៈកា យីស៊ូ តើល ជា «អី ម្នាក់ អូ ចាបាប់ កេង អន់ដីស កា ចឹង ទី សារ ឡាបាក ដេល ខង អន់ដីស ប៉ាំងកើត ចាបាប់ ញ៉ាក់ យ៉ិប ពៀប ឡាក់ កា កាណាត ក្លាំង កាខាក់ ពូ អូ ដាម៉ គយ ហៈ កា អន់ដីស ទៅ អូ កាន់តើស លូ សាខែង តី សា។

៤៧ អន់ដីស កា ចឹង ទី សារ ឡាបាក ហង ខង អន់ដីស ប៉ាយ៉ម រ៉ុង សាវ៉ាប់ តប់ ប៉ាទ្រូ វ៉ាតីយ ប្រ្រៈ ឡាក់ វ៉ាក់ យ៉ាក់ អន់ដីស សើត ពៃ ទី ប៉ាន់តោ អន់ខែ។

៤៨ អន់ដីស ប្រ័ត នីអៀ យី អន់ដីស អូ អន់តត់ ឡើង សារ អូ ដាក់ វ៉ាក់ យ៉ាក់ អន់ដីស ប្រ័ត សើត ពៃ លូ អន់ដីស កា វែវ ពុត ដេល អន់ខែ ប៉ាន់តោ វ៉ាតីយ ប្រ្រៈ កាប៉ាច អន់ដីស ឡាក់ ប៉ាយ៉ម រ៉ុង តប់ ប៉ាទ្រូ។

៤៩ ខ អា ហង បៈ ប្រ្រៈ ឡាក់ ហ្យាង សាឡាច ទី រ៉ះ កា ពូ ជា "អាញ ប្រើ ម្នាក់ វ៉ាតីយ ប្រ្រៈ លូ ម្នាក់ រ៉ះ ប៉ាតាង អាញ ឡាក់ ប៉ាក់ ពូ ហៈកា បក់ អន់ដា ពូ ចឹង ប៉ាន់តោ បក់ អន់ដា ពូ ចឹង កាប អីក ប្រ័ត អូ ដាក់"។

៥០ ទីល នីណោះ ផាម ម្នាក់ វ៉ាតីយ ប្រ្រៈ ទីណោះ ឡាក់ ទី ហ្យា ឡើង កាណើត តេះ ប្លែង ពៃ ប្រ្រៈ ចឹង ចែក ចូត ប៉ាណូស រ៉ាំងហារ អា ហង

៥១ ឡើង ផាម អេបិល ឥ លើយ ទីល ផាម សាការី ឡាក់ ពូ ទី ប៉ាន់តោ ហៈ អន់តត់ រោង វ៉ាមៈ លូ អន់ហ្លឹង ចារ ពុះ កាណាត វ៉ាមៈ ប្រ្រៈ។ អាញ បំ រ៉ះ កា អន់ដីស តាទីច ជា ផាម អន់ខែ ណោះ

† ១១:៥១ ១១:៥១ អេបិល បំ ហៃ កាណើត អន់តត់ តេះ (លោកុប្បត្តិ) ៤:១-១៦។ S ១១:៥១ ១១:៥១ សាការី បំ ហៃ សារ ម៉ាមន (រោ/ក្សត្រ) ទី ២ ២៤:២០-២២។

ប្រើ៖ ចឹង ចែក ថ្នូត ប៉ាណូស រាំងហាវ អា ឡុត។

៥២ អើ ម្នាក់ ម្នាក់ ចាប់ កេង អន់ដីស កា ចឹង ឡាបាក តាទីច ហង ខង អន់ដីស កា ត្រើត អំបារ អ្នក ឡាច គន កាចេ អូ អន់ ពូ ម៉ុត អន់ហ្គាល់ ប្រើ៖ បិកកាតយ័។ អូ ត្រត់ ដឹង អន់ដីស ទៅ អូ ថៃ ម៉ុត អុះ យី អន់ដីស ត្រាត់ បក់ បិច ម៉ុត អូ អន់ ពូ ម៉ុត ដេល។»។

៥៣ កេះណោះ យីស៊ូ ចាក ឡាច ឡើង ចារ ណោះ។ ឡើង ដាវ ណោះ ម្នាក់ ណែយូ បាំងហៀន ចា ចាប់ លូ ម្នាក់ ផាវ៉ាស៊ី អូ ណិស កា អើ កាខាក់។ អន់ខៃ កា អំបញ្ច យីស៊ូ ចាជៀក ឡា លៀក ឡើង សារ អន់ទៀតៗ អៀង ខាក់

៥៤ លូ ក្បាត់ សាំយ៉ាំង កាខាក់ អូ ផែត អើ កាប យច។

១២

សារ យីស៊ូ បាំងហៀន ប៉ាណូស អៀង ដូរ

១ ផះ ណោះ ទី ប៉ាណូស អៀង អូ កា ញ៉ាំង វ៉ាពូ ពីះ ប៉ាតុំ គួប ប៉ាត់ ចារ យីស៊ូ ទីប ចតី ជុង គួប សោប។ ណោះ យីស៊ូ រះ អន់ទ្រួល កា សិះ អើ ផា «អន់ដីស ត្រត់ ឡាវាំង ឡើង ពុះ ម្នាក់ ផាវ៉ាស៊ី ឡាក់ សារ អន់ខៃ តាត់ អំប្រើតី ដាក់ ណោះ ដេ។

២ សារ សាគីម ទិណោះ ត្រត់ តាំបាង អន់ ពូ បំបំ លូ សារ អោន ទិណោះ ត្រត់ រះ អន់ ពូ អូ អន់តត់ ដេល។

៣ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស រះ កា គួប ពីង ចារ ម៉ាម៉ាំង ពូ ចឹង កាតាំង ពីង ចារ តា តារ លូ សារ ញ៉ា ឡាក់ អន់ដីស រះ កាហៀច ពីង តោរ គួប ពីង កាណុង ហី ពូ ចឹង ហាវ ឡុង រះ ឡើង អន់តល់ ហី ឡុត។

៤ «អើ គួប ចាង អាញ បំ រះ កា អន់ដីស ផា ដៃ អ្នក កា បក់ អូ ប៉ាន់តោ ដឹង ឡាកោ បាំងខ្សែ ណោះ កេះណោះ អន់ខៃ អូ អូ ប្រើតី នីចម៍ ណារ អុះ។

៥ អាញ រះ កា អន់ដីស អន់ អូ អន់តត់ ផា ត្រត់ អ្នក កា ញ៉ា យី ត្រត់ អ្នក កា ប្រើ៖ បិកកា តយ័ ខង អើ ទី អំបញ្ច អូ ប៉ាន់តោ កេះណោះ ប៉ាឡិ ពីង ចារ អុញ។ អាញ បំ រះ កា អន់ដីស តា ទីច កា អើ អា ហង ឡាក់ អន់ដីស ត្រត់ អ្នក។

៦ «ញ៉ា ពូ អូ ប្រូ ចាប តាម កាតុ ទី ខា ដឹង ញ៉ែរ ច្រម * ប? យ័៖ អើ ដីច នៃរ អា កាតាម ចាប ម៉ោញ កាតុ កា ប្រើ៖ អូ ពីល អុះ។

៧ កាប៉ាច អន់ដីស យ័៖ សក់ កល់ កា អើ យ៉ាប ទិ ដេល។ ទីល នីណោះ អន់ដីស ដៃ អ្នក ហង ខង អន់ដីស អា គិត ខា ក្លា ឡើង ចាប អៀង ណោះ ណារ។

៨ «អាញ បំ រះ កា អន់ដីស តាទីច ផា ញ៉ា ខីន រះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ ប៉ាណូស អាញ ចឹង រះ សារ អើ ហះ ម៉ាត់ ម្នាក់ បិយ ប្រើ៖ បិកកាតយ័ ដេល។

៩ ហះកា ញ៉ា អូ ខីន រះ សារ អាញ ហះ ម៉ាត់ ប៉ាណូស ប៉ាណូស អាញ កា អូ ថៃ រះ សារ អើ ហះ ម៉ាត់ ម្នាក់ បិយ ប្រើ៖ បិកកាតយ័ ដេល។

* ១២:៦ ១២:៦ ច្រម ញ៉ែត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សារមី លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រើតី គុលី ម៉ោញ ដាវ។

១០ ព្រឺ កាប អូ ដាក់ កា ប៉ាណូស អាញ ប្រ្រៈ អូ អ្យក់ យ៉ូ អើ អុះ ហះកា ព្រឺ កាប ផាម៉ាត កា ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប្រ្រៈ ចឹង អ្យក់ យ៉ូ អូ អ្នាត ដោះ កា អើ អុះ។

១១ ផះ ពូ រ៉ុប អ្យក់ ឡា អន់ដីស ប៉ាត់ រោង ចារ ពូ លូម អន់ ហះ ដីរ ម្នាត ក្រាត់ រ៉ាងហៃ អន់ដីស ដៃ អ្យក់ កា អូ អូ ចឹង កាប នីចម តើល នីចម ណោះ អុះ

១២ ខង ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ចឹង អន់តត់ រះ កា អន់ដីស ត្រត់ កាប នីចម ផះ ណោះ ហង»។

១៣ កាណុង កាំឡាង អៀង ណោះ ទី កាម៉ាក ម៉ោញ ដូរ រះ កា យីស៊ូ ផា «ណែយ ប៉រ អីស រះ កា មី អាញ ប្រើ អើ ផែក ប៉ាដក់ ប៉ាជៀ ណោះ អន់ កា អាញ ណើ»។

១៤ យីស៊ូ តើល កាម៉ាក ណោះ ផា «ព្រឺ ប្រើ អាញ ប្រត់ កាណង់ ផែក រ៉ាស អំប៉ាស កា អន់ ដីស»។

១៥ កេះណោះ អើ រះ កា កាំឡាង សួន អៀង ណោះ ផា «ហត់ ឡា រ៉ាង ដៃ ខ្លាម បូច កា រ៉ាស អំ ប៉ាស។ យៈ ប៉ាណូស ទី រ៉ាស អំប៉ាស អៀង កាតាម កា រ៉ាស អំប៉ាស ណោះ អូ អូ តង អន់ អើ អ្នែ រ៉ុស ណោះ អុះ»។

១៦ យីស៊ូ កាប ប៉ាន់ដីប រះ កា ពូ ផា «ទី កាម៉ាក ប្រ្រៈ ប៉ាតុរង ម៉ោញ ដូរ ពឹង មីរ ស្រៃ អើ ទី ពៀ លូ សាណា សាណិត ទី ប្លៃ ប៉ាការ អៀង កាខាក់ តាលៀយ តាឡម៉។

១៧ អើ កាគីន កាណង ពុត អើ ផា «អាញ ចឹង ប្រត់ នីចម? ខង អាញ អូ ទី ចារ ចឹង ចែក ពៀ តែ សាណា សាណិត អាញ អា»។

១៨ អើ យីត ណារ ផា "អូ អាញ ត្រត់ ប្រត់ នីអៀ យី អាញ ចឹង យះ អ្នាត ហី ពៀ សាន់ដាប់ អា កេះណោះ អាញ ចឹង ប្រត់ ហី ពៀ អន់ តីស ឡឹង អា ណារ កេះណោះ អាញ ចឹង អ្យក់ ពៀ តែ លូ សាណា សាណិត ទីប រ៉ាស អំប៉ាស អាញ ទីណោះ ចែក ពឹង ហី ពៀ ណារ ណោះ ឡុត។

១៩ កេះណោះ អាញ ចឹង រះ កា ឡាកោ អាញ ផា "អី អាញ អា ទី រ៉ាស អំប៉ាស អៀង កាខាក់ តាលៀយ តាឡម៉ កេះ ភៀ តម ទុញ សាណារ សារ៉ាប់ សិម ឡាកោ អាញ ហង ទីល នីណោះ អាញ ចឹង រ៉ាឡុរ ហង យីត ដឹង កា អែត សា អន់ រត់ អន់ សើម ឡុត" ។

២០ ហះកា ប្រ្រៈ បិកកាតយ កាប រះ កា ប៉ាណូស ប្រ្រៈ ប៉ាតុរង ណោះ ផា "អី ប៉ាណូស អូ ហ្លង អូ ហ្លី ម៉ាង អា ហង អីស ចឹង តោ ទីល នីណោះ រ៉ាស អំប៉ាស អីស រ៉ាន់ដាប់ សារ៉ាប់ កា ឡាកោ អីស ណោះ ចឹង ទី កា ពៀ ណារ?"

២១ ព្រឺ ប៉ាតុ រ៉ាស អំប៉ាស សារ៉ាប់ កា ឡាកោ ទៅ ហះកា កាឡីស កា ប្រ្រៈ ប៉ាណូស ណោះ ឡាក់ កា បក់ ប្រ្រៈ ប៉ាតុរង ណោះ ដេល»។

២២ កេះណោះ អើ រះ កា ម្នាត សីរ ផា «ខ អា ហង បះ អាញ រះ កា អន់ដីស ផា ដៃ រ៉ុនរ៉ាយ ឡឹង សាណា សាណិត សារ៉ាប់ សិម ឡាកោ ប្រាំងឡៃ លូ ខោ អារ សារ៉ាប់ កាសិប ពៀត

២៣ ខង អន់ដីស អ្នែ រ៉ុស អូ ត្រត់ សារ៉ាប់ ដឹង កា ណាង សាណា សាណិត លូ ខោ អារ អុះ។

២៤ ហត់ អន់ដីស ចាជ្រៃប ហៃ សែម អង់អៀក តោ អន់ខៃ អូ ទី សាមូល លើ តប់ អូ ទី កាច់ លើ ច្រត់ លូ អូ ទី ពុង អូ ទី ម អុះ ហះកា ប្រ្រៈ បិកកាតយ សិម អន់ខៃ។ ហះកា អន់ដីស អា គិត ខា ក្លា ឡឹង សែម ណោះ ណារ»។

២៥ យ្ទៈ អន់ដីស ខំ រឺនរាយ នីចម៍ កាតាម កា អូទី ញើ ចឹង អូ ប៉ាន់ ធើម អាញ ឡាកោ ទៅ អន់ អ្នឹង អុះ យ្ទៈ តុ សិត កា អូ អូ សាំ។

២៦ តុត សារ ចិ កាខាក់ អា អន់ដីស អូ អូ ប្រគី ទិល នីណោះ ញ៉ា ត្រគ់ បិច រឺនរាយ ឡឹង សារ អន់ទៀតៗ ណារ។

២៧ ហត់ អន់ដីស ចាប្រែប ហៃ ប៉ាការ តោ អើ ហិន ដាក់ នីចម៍ អើ អូ អូ ប្រគី ដារ ក្លោះ ក្លាំង លើ តក់ តាញ អុះ។ ហះកា អាញ បរ រះ កា អន់ដីស ផះ រាំងរាំង សាឡម្លួន ប្រគី សាដាច់ ពៃ អើ សាលើម ឡាកោ ដាក់ នីចម៍ កាតាម កា អើ អូទី ខោ អារ ដាក់ ឡាយ៉ាម សាមើ លូ ប៉ាការ ម៉ោញ តើម អា អុះ។

២៨ អើប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ អន់ដីស ហៃ ប៉ាការ អា ដារ អា អើ ហិន ពឹង ស្រៃ ប៉ា គត់ ដារ តាយ៉ាង ពូ ទក ចែត ពឹង អុញ ហះកា ប្រ្ទះ បិកកាតយ៍ ប្រគី អន់ អើ ឡាក់ ដាក់ ឡាយ៉ាម ប៉ុប អា កេះ។ ចាបះ កា អើ ចឹង អន់ អន់ដីស ទី ខោ អារ កាសិប ពៀត ដេល។

២៩ ទិល នីណោះ អន់ដីស ជៃ យឹត ដឹង កា ណាំង សាណា អែត សា លូ ជៃ រឺនរាយ ហង

៣០ ខង សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្ទះ ខំ ណាំង កាណាគី ទិណោះ ហះកា ប្រ្ទះ ឡាក់ ពី អន់ដីស អើ អូ កេះ កា អន់ដីស តងកាន កាណាគី ទិណោះ។

៣១ ហត់ មប ឡាកោ អន់ ប្រ្ទះ រាំងហៃ រាំងខ្យា ឡុត ណោះ អើ ចឹង អន់ ធើម កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ណោះ។

៣២ «អើ មូត សួន បើត អន់ដីស ជៃ អូត ហង ខង ប្រ្ទះ ឡាក់ ពី អន់ដីស អើ ប៉ាញ ពុត ចឹង អន់ អន់ដីស រាំងហៃ រាំងខ្យា អន់ខូ លូ អើ ហង។

៣៣ ហត់ ប្រូ រ៉ាស អំប៉ាស មះ អន់ដីស អូត លៀន ជែក អន់ កា មូត មុក ញ៉ាក ពិ។ ហត់ ប៉ាតុ លៀន ឡាក់ អូ អូទី លូ ណាំង រ៉ាស អំប៉ាស អូ អូ ហ្យាង សាំរ៉ាប កា ឡាកោ អន់ដីស ពឹង ប្លែង ឡាក់ ចារ អូទី ពូ មុត អន់តុង លូ អូទី កាញ ចិរ រើះ តេះ ប្លាល ដេល

៣៤ ខង ផា រ៉ាស អំប៉ាស មះ អន់ដីស អ្នែ ហះ ចារ ចំ ពុត ពៀក អន់ដីស កា អ្នែ ហះ ចារ ណោះ ដេល។

៣៥ «ហត់ ទ្រៀម ឡាកោ លូ អន់ តាគៀង អន់ដីស កិត លើយ។

៣៦ ហត់ អន់ដីស ប្រគី ឡាក់ កា ប៉ាណូស ផះ អ្នែ ក្យាត់ ពី តាំងឡា សីត ឡឹង អែត ប៉ាញ សង ពូ ប៉ាត់ អើ សីត ទិល ប៉ាត់ ហី កេះ អើ អើ បើក អំប៉ា អន់ដីស កា អូរ បើក អំប៉ា កា អើ ឡុត។

៣៧ មូត ទុច ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង ខង ប៉ាត់ ពី តាំងឡា សីត ទិល ប៉ាត់ ហី អើ ប៉ប មូត ទុច ផះ អ្នែ ក្យាត់ អើ នីណោះ។ អាញ រះ កា អន់ដីស តាទីច ផា ពី តាំងឡា ណោះ ចឹង ទ្រៀម ឡាកោ រាំងហៃ អន់ខៃ ឡុត ទីប តាំបាង សាណា សាណិត អន់ កា អន់ខៃ សា ដេល។

៣៨ ផា ពី តាំងឡា ណោះ សីត ទិល ទងតិត ម៉ាំង លើ ក្យាម ប៉ាតារ អ្នែ កា ប៉ប មូត ទុច អ្នែ ក្យាត់ អើ នីណោះ ហង មូត ទុច ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង។

៣៩ ហះកា អន់ដីស ត្រគ់ អូ អន់តត់ ផា តាំងឡា ហី អូ អន់តត់ កា ចឹង ទី ពូ មុត អន់តត់ រ៉ាស កាណុង ហី អើ មង ប៉ុប ចំ អើ ចឹង ទ្រៀម ឡាកោ កាខាក់ ឡុត អើ អូ អន់ ពូ មុត អន់តត់ អុះ។

៤០ បាត់អន់ដីស ទ្រៀម ឡាកោ លើយនិះទៅ ដេល ខងអន់ដីស អូ អូ អន់តត់ អុះ ជា ប៉ាណូស អាញ ចឹង ជីវ ពិះ មង ប៉ុប ចំ ណោះ។»

៤១ ពេត្រុះ អំប៉ញ លូ យីស៊ូ ជា «អី ពី តាំងឡា សារ អីស កាប ពៀប អា សាំរ៉ាប់ ដឹង កា ញីន ហង ប លើ សាំរ៉ាប់ ទីប កា ប៉ាណូស ទិដ្ឋ ដេល ?»

៤២ យីស៊ូ តើល ជា «ជា ទុច ចំ ឡាក់ ដាក់ ត្រង់ ហ្សាំង សាឡាច់ ពី តាំងឡា ចឹង ប្រើ អី ហង រ៉ា ងហៃ ម្នាក់ ទុច អន់ទៀតៗ ណារ៉ូ កាណាង ដារ ដែក សាណា សាណិត រ៉ាប់ ពូ តងកាន។

៤៣ ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី ជា អី បំបំ ទុច ដាក់ ត្រង់ ណោះ ផះ អ្វី ប្រើ ដារ ឡាក់ កា អី ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណាក់ សារ៉ាក់ តាទីច ហង។

៤៤ អាញ បំ រ៉ះ កា អន់ដីស តាទីច ជា ពី តាំងឡា ចឹង អន់ អី រ៉ាងហៃ ទីប រ៉ាស អំប៉ាស ទិណោះ កាណាង ហី អី ដេល។

៤៥ ហះកា ជា ទុច ណោះ យីត កាណាង ពុត ជា "ញ៉ា ត្រក់ ពី តាំងឡា អាញ ក្រ ទីល"។ អី កា ពីត ម្នាក់ ទុច អន់ទៀតៗ ណារ៉ូ ទីប កាម៉ាក់ ទីប អង់កាន់ កេះណោះ ចាក អែត សា អន់ ប៉ាញីល ដេល។

៤៦ ប៉ាក់ ពី តាំងឡា ចឹង សីត ទីល ប៉ាក់ ហី ត្រក់ ពីង ដារ ទុច ណោះ អូ ក្បាក់ លូ ត្រក់ ផះ អី អូ អូ អន់តត់។ ណោះ ពី តាំងឡា ចឹង ចែត ថ្លត ទុច ណោះ តុត យីប ទូត អន់ខ្ល លូ ប៉ាណូស អូ សៀ។

៤៧ ទុច ចំ ឡាក់ អូ អន់ហ្គាល់ ពុត ពៀក ពី តាំងឡា កេះ ហះកា អី អូ ទ្រៀម ឡាកោ លូ អូ ចៃ ប្រើ ព្យយ ពុត ពី តាំងឡា ទុច ណោះ ចឹង ត្រក់ រ៉ាងកេះ តុត អៀង ទូត។

៤៨ ហះកា ពៀ ឡាក់ អូ អន់ហ្គាល់ កេះណោះ អី ប្រើ យច យី ចឹង ត្រក់ ពូ ពីត ដេល ហះ កា អី ណោះ ចឹង ត្រក់ រ៉ាងកេះ បើត ទូត។ ជា ពូ អន់ កាណាក់ កា បក់ អី ចំ អៀង ពូ ចឹង បំ ឡើង អី អៀង ទូត។ ប៉ាណូស ចំ ឡាក់ ពូ ប៉ាហ្សី ពីង អី អៀង ពូ ចឹង បំ ឡើង អី ហើង អៀង ដេល។

៤៩ «អាញ ពិះ ប៉ាក់ អា ភៀ អ្សក់ ឡាក់ អុញ អន់ ពីង អង់កក់ តេះ អា អាញ បិច ខាក់ ជា អុញ ណោះ កីត កេះ។

៥០ កាប៉ាច់ អាញ អា ចឹង ត្រក់ ទី សារ ចុនចៃ កាខាក់ ឡូត អាញ ថុក ពុត ពៀក ខាក់ អាញ បិច កា សារ ណោះ កេះ ស្រីសៗ។

៥១ ញ៉ា អន់ដីស សាមីត ជា អាញ ពិះ ភៀ ប្រើ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្វី ដាក់ រម លូ គូប សោប ប? អូ ត្រក់ អុះ យី អាញ ពិះ ប្រើ អន់ ពូ តាប៉ុញ លូ គូប សោប ឡា

៥២ ខង គីត អៀ ប៉ាក់ ម៉ាត់ ទៀ កាណាង ម៉ោញ ហី ឡាក់ ទី ប៉ាណូស តាម ដូវ អន់ខែ ចឹង ក្លះ គូប សោប យី ម្នាក់ ប៉ែង ដូវ ចឹង តាប៉ុញ លូ ម្នាក់ ពៀវ ដូវ លើ ម្នាក់ ពៀវ ដូវ ចឹង តាប៉ុញ លូ ម្នាក់ ប៉ែង ដូវ។

៥៣ អន់ខែ ត្រក់ ក្លះ គូប សោប ពី ចឹង តាប៉ុញ លូ គន កាម៉ាក់ គន កាម៉ាក់ ចឹង តាប៉ុញ លូ ពី មើត ចឹង តាប៉ុញ លូ គន អង់កាន់ គន អង់កាន់ ចឹង តាប៉ុញ លូ មើត ម៉ាយ ចឹង តាប៉ុញ លូ មើត អន់ហ្គី មើត អន់ហ្គី ចឹង តាប៉ុញ លូ ម៉ាយ»។

៥៤ កេះណោះ យីស៊ូ កា កាប លូ ម្នាក់ ប៉ាសុន ជា «ផះ អន់ដីស បំបំ តើម បី គែង ដារ ម៉ុត អន់ ដីស កាប ជា ប្លែង ក្បាម ចឹង បី ហង ណោះ ប្លែង កា បី តាទីច។

† ១២:៥០ ១២:៥០ ចុនចៃ កាខាក់ ពៀត គុល «ប៉ាំងហ្គី»។

៥៥ ផ្ទះ អន់ដីស បំប៉ី ទី ខ្យាល ពី៖ ឡើង តែង ជ្រៃស្រី តិស ណោះ អន់ដីស កាប ជា ចឹង ទីល មុន តុ ហង ណោះ ប្លែង កា តុ តាទីច។

៥៦ អី ប៉ាណូស តាត់ អំប្រឹក្ចី ដាក់ អន់ដីស អូ អន់ហ្គាល់ សារ កើត ពី៖ ពីង តេះ ប្លែង ហះកា ញ៉ា ត្រក់ អន់ដីស អូ អូ អន់ហ្គាល់ សារ ប្រ្លឹះ ប្រឹក្ចី ពីង រ៉ាងហារ អា ?

៥៧ ញ៉ា ត្រក់ អន់ដីស អូ ចាប្រែប យើត កា ឡាកោ ទៅ ឡើង សារ ដាក់ ឡាក់ អន់ដីស ចឹង ត្រក់ ប្រឹក្ចី ?

៥៨ ផ្ទះ អន់ដីស ចាក រទ្រង ឡាក់ ប៉ាត់ ក្រាត់ តាត់ស៊ិន សារ អន់ខ្ល លូ បក់ ភង អន់ដីស អន់ដីស ត្រក់ ខំ រ៉ះកះ ប៉ារម អន់ ត្រក់ លូ អែវ រទ្រង ណោះ ហង ពិ ជែ អន់ អែវ ឡាក់ ជីន អន់ដីស ប៉ាត់ ក្រាត់ តាត់ស៊ិន សារ ណោះ អន់ទៀ ក្រាត់ ណោះ ចឹង ជីន ប៉ាត់ ម៉ែក ខុក ម៉ែក ខុក ចឹង ចែក អន់ដីស កាណាង ខុក ហង។

៥៩ អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស ចឹង ឡាច់ ឡើង ចារ ណោះ អូ ទី អុះ ជា អន់ដីស សឹង កា ពូ អូ គ្រឹប ចំលួន យ្លះ អែវ ទូម ដឹង ម៉ោញ ច្រៀម កាតាម»។

១៣

សារ យីស៊ូ ប្រើ ពូ ប៊ុនពែង ពុត ពៀក

១ ផ្ទះ ណោះ ទី បក់ អន់ដា ពី៖ រ៉ះ កា យីស៊ូ ឡើង សារ មូត ខេត កាលីឡេ ផ្ទះ អន់ខែ ឡាក់ រ៉ាម៉ះ ប្រ្លឹះ រឹក ពីឡាត * ប្រើ តាហាន ប៉ានតោ អន់ខែ ផាម កា ហូរ ឡាយ អន់ខ្ល លូ ផាម កាណាត ពូ រ៉ាម៉ះ ប្រ្លឹះ ណោះ។

២ យីស៊ូ តើល អន់ខែ ជា «ញ៉ា អន់ដីស សាមីក កា មូត ខេត កាលីឡេ ណោះ អន់ខែ ឡាក់ ប៉ាណូស ទី សារ យច អៀង ឡើង ពូ អន់ទៀត ប បះ ពូ ប៉ានតោ អន់ខែ នីណោះ ?

៣ អូ ត្រក់ អុះ! ហះកា អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ ណោះ និះទៅ ដេល។

៤ ម៉ោញ ណារ ទី ប៉ាណូស ១៨ ដូរ ឡាក់ តោ កា ហី ចាំងហិត គ្លឹម កាតត់ ប៉ាត់ ចារ ស៊ីឡោម នី ចម អន់ដីស យើត ជា អន់ខែ ឡាក់ ប៉ាណូស ប្រឹក្ចី យច លីន ឡើង ប៉ាណូស អន់ទៀត ឡាក់ អែវ កាណាង មៀង យេរូសាឡឹម ណោះ ប ?

៥ អូ ត្រក់ អុះ! ហះកា អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ និះទៅ ដេល»។

៦ កេះណោះ យីស៊ូ កាប ពៀប លូ សារ ម៉ោញ ណារ ជា «ទី កាម៉ាក់ ម៉ោញ ដូរ ពីង មីរ អែវ ទី តើម ប្រា ម៉ោញ តើម អែវ ណាង អ្នះ ប្លែ ប្រា ណោះ ហះកា អូ បំប៉ី ទី ប្លែ អុះ។

៧ អែវ រ៉ះ លូ បក់ រ៉ាងហៃ មីរ ជា "ហៃ ប៉ែង សាណាំ កេះ អាញ ណាង អ្នះ ប្លែ ឡើង តើម ប្រា អា ហះកា អូ ទី ប្លែ អុះ។ ហត់ អីស កាល អ្នាត ពិ តម ប្រឹក្ចី ញ៉ា ក្រានី កា លុប តេះ"។

៨ ហះកា បក់ រ៉ាងហៃ មីរ ណោះ តើល ជា "ពី តាំងឡា បំរ អីស កូម ម៉ោញ សាណាំ អា ណារ ហី កូម អាញ ចឹង ពូន គុល ចែក ជី ហី ហៃ។

៩ អូ ផែត សាណាំ អន់តីត ទៀ អែវ ចឹង ទី ប្លែ ហះកា ជា អែវ អែវ កា អូ ប្លែ ណារ ណោះ កោះ អ្នា ត ហង ពិ"»។

* ១៣:១ ១៣:១ រឹក ពីឡាត ឡាក់ ម៉ែក រ៉ាងហៃ ខេត យូដា។

សារ យីស៊ូ តាត់ អន់ដាក់ អង់កាន់ ពីង ដាវ វ៉ាឡូវ

១០ ត្រត់ ពីង ដាវ ពូ វ៉ាឡូវ យីស៊ូ ផះ អ្វែ បាំងហៀន ពូ ពីង រោង។

១១ ហះ ចារ ណោះ ទី អង់កាន់ ម៉ោញ ដូវ ឡាក់ ប្រ្លឹះ ប៊ីត ប្រត់ អន់ អើ កោត អង់កក់ អូ អូ អន់តារ ត្រង់ អុះ ទុញ ១៨ សាណាំ កេះ។

១២ ប៉ាក់ យីស៊ូ ប៊ីប អង់កាន់ ណោះ អើ កា អើ ពីះ ប៉ាក់ អើ កេះណោះ រះ ផា «អង់កក់ អីស ដាក់ កេះ»

១៣ ទីប សាប៉ាក់ អើ។ អង់កាន់ ណោះ កា អូ អន់តារ ត្រង់ ឡូត ទីប កាប ប៉ានេ ប្រ្លឹះ បិកកា តយ៉។

១៤ ញាន កា យីស៊ូ តាត់ អន់ដាក់ អើ ពីង ដាវ ពូ វ៉ាឡូវ នីណោះ បះ ក្រាត់ រាំងហៃ រោង យច ពុត អើ ខាក់។ អើ រះ កា មុត ប៉ាសុន ផា «ពិន ទី ចាបាប ប្រត់ ដាវ ដឹង ត្រោ ដាវ ទីល នីណោះ អ្យក់ អន់ដីស ឡាក់ រាំងរាំង ដាវ ណោះ ហង ពិ ភៀ អន់ ពូ តាត់ អន់ដាក់ អីត ពូ អន់ដីស ដៃ ឡាក់ ពីង ដាវ វ៉ាឡូវ»។

១៥ ហះកា យីស៊ូ តើល អើ ផា «អី ប៉ាណូស តាត់ អំប្រត់ ដាក់ ញ៉ា អន់ដីស អូ រីស រីក់ អូ រីស លៀ ឡឹង ចារ អន់ដីស កត់ ទុង ឡាក់ អន់ អើ អែត ទៀក ប ពីង ដាវ វ៉ាឡូវ ?

១៦ ហះកា អង់កាន់ អា អើ កា ផ្លង់ រ៉ាច រត់ អាប្រាហាំ ដេល ប្រ្លឹះ ប៊ីត កត់ អើ ទុញ ១៨ សាណាំ កេះ ញ៉ា ត្រត់ អូ រីស អើ អន់ វ៉ាវ៉ាច ឡឹង កាសើ ប្រ្លឹះ ប៊ីត កត់ អើ ពីង ដាវ វ៉ាឡូវ អា ប ?»

១៧ ប៉ាក់ យីស៊ូ កាប ឡឹង សារ ណោះ កេះ មុត បក់ យច ពុត លូ អើ អន់ខែ កា តាយូស ខាក់ ហះកា កាំឡាំង សួន អៀង អន់ខែ ហោក រីត់ ខាក់ កា សារ អំវាញ អីញ ឡាក់ យីស៊ូ ទី ប្រត់ ណោះ។

សារ យីស៊ូ កាប ប៉ាន់ដីប

១៨ យីស៊ូ កាប ណារ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ៉ ពៀប ឡាក់ កា កាណាត់ ញ៉ា ? អាញ ចឹង ប៉ាន់ដីប លូ កាណាត់ ញ៉ា សារ រាំងហៃ រាំងខ្យា ណោះ ?

១៩ យី ពៀប ឡាក់ កា តិល វ៉ាហ៊ីញ ម៉ោញ នែវ ឡាក់ ទី កាម៉ាក់ ម៉ោញ ដូវ អ្យក់ តិល ណោះ តប់ ពីង មីរ អើ។ ប៉ាក់ តិល ណោះ ហិន កេះ កើត តើម អ្លឹង សែម កា ពីះ ប្រត់ សំបូរ អ្វែ រតាំងកង អើ»។

២០ យីស៊ូ កាប ណារ ផា «សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ៉ អាញ ត្រត់ ប៉ាន់ដីប ឡាក់ កា កាណាត់ ញ៉ា ?

២១ យី ពៀប ឡាក់ កា ពុះ ពូ ប្រត់ ណាំ បាំង។ ទី អង់កាន់ ម៉ោញ ដូវ អ្យក់ ពុះ ប៊ីត ឡាក់ ឡាយ លូ តាប៉ុង ប៉ុង កាអ៊ី ប្រត់ អន់ កា តាប៉ុង ទិណោះ ឡាក់»។

២២ ផះ យីស៊ូ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម អើ ចាក តាត់ មៀង តាត់ ស្រុក តេះ អន់ទៀត ៗ ទីប បាំងហៀន ពូ ដេល។

២៣ ទី ម៉ោញ ដូវ អំបញ អើ ផា «អី ពី តាំងឡា ញ៉ា ប៉ាណូស ឡាក់ ប្រ្លឹះ បិកកាតយ៉ តង ណោះ ទី ដឹង ប៊ីត ដូវ ប ?» យីស៊ូ កា រះ កា ពូ ផា

២៤ «ហត់ ខំ ម៉ុត អន់ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា យី ម៉ុត ទ្រង់ អំបារ អង់អ្យក់។ អាញ ប៉រ រះ កា អន់ដីស តាទីច ផា ទី ប៉ាណូស អៀង ដូវ ខំ បិច ម៉ុត ដេល ហះកា អន់ខែ ម៉ុត អូ អូ អុះ

២៥ ខង ប៉ាត់ តាំងឡា ហី កាត្រើត អំបារ កេ: យ្ា: អន់ដីស អ្នែ អន់តារ តែង ឡើង លូ កាខត់ អំបារ ទើប កាប ជា "អី ពី តាំងឡា បើក អំបារ កា ញីន ណើ" ណោះ តាំងឡា ហី ចឹង តើល អន់ដីស ជា "អាញ អូ អន់ហ្គាល់ អន់ដីស អុ: អូ កា អន់ដីស ពី: ឡើង ចំ ឡា ឡើង ចំ"។

២៦ ណោះ អន់ដីស ចឹង តើល អើ ជា "ញីន យើយ អ្នែ សា សាណា អន់ខូ លូ អីស អីស កា យើយ បាំងហៀន ញីន រស្រុក តេ: ដេល"។

២៧ ហា:កា អើ ចឹង តើល ជា "អាញ រ៉ះ កា អន់ដីស អាញ អូ អន់ហ្គាល់ អន់ដីស អុ: អន់ដីស ណោះ អូ កា ពី: ឡើង ចំ។ អី មូត បក់ ប្រឹក សារ អូ ដាក់ បាត់ ឡាច់ អន់ ចាំងហាយុត ឡើង អាញ ពី"។

២៨ អ្នែ ហា: ចារ ណោះ អន់ដីស ចឹង ញ៉ា តាំងអី: លូ រាំងតែត សាណាញ់ ផ: ណោះ អន់ដីស ចឹង បីបំ រត់ អាប្រាហាំ រត់ អីសាក់ រត់ យ៉ាកុប លូ មូត វ៉ាតីយ ប្រ្ា: ទិណោះ អ្នែ ពីង ប្លែង ហា: កា កាប៉ាច់ អន់ដីស ប្រ្ា: ចឹង អ្នាត អន់ អ្នែ តែង ឡើង។

២៩ កេ:ណោះ ចឹង ទី ប៉ាណូស រៀង ពី: ឡើង ដាវ ឡាច់ ឡើង ដាវ មុត ឡើង តែង សាម៉ា លូ តែង សាំងអ្សេ ឡើង ហារ អ្នែ ប៉ាត់ ចារ ប្រ្ា: រាំងហៃ រាំងខ្យា ទើប សង់ សា ហា: ណោះ ដេល។

៣០ ហៃ ចឹង ទី ប៉ាណូស បក់ អ្នែ ប៉ាត់ ម៉ាត់ អន់ដា ចឹង កើត អ្នែ តែង ប៉ាអច់ អន់ដា ចឹង កើត អ្នែ ប៉ាត់ ម៉ាត់ ឡុត»។

៣១ ផ: ណោះ ផាឌី ទី មូត ផាវ៉ាស៊ី បក់ អន់ដា មុត រ៉ះ កា យីស៊ូ ផា «អីស ឡាច់ ឡើង អា ឡា អ្នែ ប៉ាត់ ចារ អន់ទៀត ឡុត ពី ខង សាដាច់ ហេរត ណាំង បិច ប៉ាន់តោ អីស»។

៣២ ហា:កា យីស៊ូ តើល ផា «បាត់ អន់ដីស ឡា រ៉ះ កា សាដាច់ ប៉ាញ៉ា ប្លាច់ ណោះ ផា ដាវ អា លូ ដាវ តាយ៉ាង អាញ ទ្រុ: ឡាច់ ប្រ្ា: បឹត ឡើង កាំឡាង លូ ចឹង តាត់ អន់ដាត់ ពូ អីត ពូ ប៉ាត់ ដាវ យ៉ាង តោ ទៀ អាញ ចឹង តាត់ អង់កេ: ដាវ។

៣៣ ហា:កា ដាវ អា ដាវ តាយ៉ាង លូ ដាវ យ៉ាង តោ ទៀ អាញ ត្រត់ ចាក ឡា ប៉ាត់ ម៉ាត់ ណាវ ខង វ៉ាតីយ ប្រ្ា: អូ ត្រត់ តោ តែង ឡើង មៀង យេរូសាឡឹម អុ:។

៣៤ អី មូត មៀង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ មូត វ៉ាតីយ ប្រ្ា: លូ អ្សក់ អំហ្សា ហីរ មូត បក់ ប្រ្ា: ទី ប្រើ ពី: ប៉ាត់ អន់ដីស អាញ បិច ប៉ាតុ អន់ដីស អូ កា ញ៉ាង ទង កេ: ឡាក់ កា ម៉ែត អ្សរ ក្រុំ គន អើ កាណុង កាហ្សាប ហា:កា អន់ដីស អូ ចៃ អុ:។

៣៥ ហៃ រោង វ៉ាម៉: អន់ដីស អា ចឹង ត្រត់ អ្នាត អន់ ឡាងរ៉ាត់ វ៉ាអែត។ អាញ បំ រ៉ះ កា អន់ដីស អន់ អូ អន់ដីស ចឹង អូ បីបំ អាញ ហង លើយ ទីល ដាវ អន់ដីស ចឹង កាប ផា "អន់ ប្រ្ា: បិកកា តយី ជីន អន់ សារ ដាក់ កា អីស ឡាក់ ពី: ប៉ាតាង អើ"»។

១៤

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ពីង ដាវ វ៉ាឡុវ

១ ប៉ាត់ ដាវ ពូ វ៉ាឡុវ ផ: យីស៊ូ ឡា សា សាណា ប៉ាត់ ហី ម៉ែត ណាវ ផា មូត ផាវ៉ាស៊ី កាំឡាង អន់ ខៃ ណោះ អ្នែ ចាំ ហៃ អើ កាខាក់។

២ ផ: ណោះ ទី កាម៉ាក់ ម៉ោញ ដួវ អើ អីត ប៉ាប៉ុក ប៉ាញ៉ា ទើប ឡាកោ អ្នែ អន់តារ ហា: ដីរ យីស៊ូ។

† ១៣:២៩ ១៣:២៩ សារ អា កាប ឡើង សុនសាត អន់ទៀត ឡាក់ ចឹង មុត សៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល បក់ សៀ ប្រ្ា:។

៣ យីស៊ូ អំបំញ្ញ ម្នាក់ ណែយូ បាំងហៀន ចាបាប់ លូ ម្នាក់ ជាវ៉ាស៊ី ជា «នីចម៍ ចាបាប់ អន់ ញ៉ា អូ ពិន តាត់ អន់ដាក់ ពូ អីត ពូ កាណុង ដាវ ពូ វ៉ាឡូវ អា?»

៤ ហះកា អន់ខែ អ្នក វ៉ាដាប់ ទីខ្លួន អូ តើល អុះ។ យីស៊ូ អើ បក់ អីត ណោះ ពីរ លូ តាត់ អន់ដាក់ អើ កេះណោះ ប្រើ អើ សីត ប៉ាក់ ហ៊ី។

៥ កេះណោះ យីស៊ូ កាប ជា «កាណុង កាំឡាំង អន់ដីស អា ជា ទី ប៉ាណូស ម៉ៅញ ដូវ ទី គន លើ កា ទី រីក់ ឡី កាណុង អន់ដូង យី កាណុង ដាវ ពូ វ៉ាឡូវ ញ៉ា អើ អូ ប៉ាន់តាន ឡាំ អ្យក់ ឡាច់ ឡូត ប?»

៦ ហះកា ពូ អូ អូ តើល អើ អុះ ឡឹង សារ អើ អំបំញ្ញ ណោះ។

សារ យីស៊ូ បាំងហៀន ម្នាក់ អំហ្វិយ ឡឹង សារ ឡាំ អែត សា

៧ ផះ យីស៊ូ បំបំ ម្នាក់ អំហ្វិយ ណាំង អ្នក ដឹង ពីង ចារ ក្រាត់ បក់ កានីត លើន ឡឹង ពូ ណោះ អើ កា កាប ប៉ាន់ដីប កា អន់ខែ ជា

៨ «ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា ប៉ាក់ ចារ ពូ ប៉ាញសង់ អន់ដីស ដៃ ណាំង អ្នក ពីង ចារ ក្រាត់ បក់ កានីត លើន ឡឹង ពូ អ្យក់ ផែត ពូ ជៀក អំហ្វិយ អន់ទៀត ណារ ឡាក់ តិស ឡឹង អន់ ដីស។

៩ ណោះ តាំង ឡា ប៉ាញសង់ អើ ចឹង ជា កា អន់ដីស "ប៉រ អីស អន់ អើ អា អង់ អ្នក ពីង ចារ អា" ណោះ អន់ដីស ចឹង ឡាំ ណាំង ចារ អ្នក ប៉ាក់ ប៉ាអច់ ពូ ទីប តាយូស កា ពូ។

១០ ទីល នីណោះ ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា អន់ដីស ត្រត់ ណាំង អ្នក ពីង ចារ ប៉ាក់ ប៉ាអច់ ពូ ហិ ភៀ អន់ តាំង ឡា បក់ ជៀក អន់ដីស អើ ចឹង ជា "អី គូប ហត់ អង់ អ្នក ពីង ចារ ដាក់ ប៉ាក់ ម៉ាត់ ពូ អា"។ ណោះ អំហ្វិយ ឡាក់ អ្នក អន់ខ្លួន ពីង ចារ ណោះ ចឹង ជា អន់ដីស ប៉ាណូស កានីត កានោរ ហង់។

១១ អាញ កាប នីអៀ យី បិច ជា ពៀ ប៉ានេ តាំប៉ោក ឡា កោ ទៅ ប៉ាណូស ណោះ ពូ ចឹង សា តោះ ហះកា ពៀ ប៉ាន់ចិ ពុត ណោះ ពូ ចឹង តាំប៉ោក ប៉ានេ អើ»។

១២ កេះណោះ យីស៊ូ រះ កា ប៉ាណូស បក់ ជៀក អើ ឡាំ សា ណោះ ជា «ជា អីស ទី កាន អែត សា ដាវ ប៉ង់ កាតាម កាដាច កាតាម អីស ដៃ ជៀក គូប ចាដី លូ អុះ មី ផ្លង់ វ៉ាច់ លូ ម្នាក់ ប្រៀ ប៉ាតុដី ឡាក់ អ្នក រសាន់ដង អីស ខង អន់ខែ ណោះ ចឹង ជៀក តូ អីស និះទៅ ដេល។

១៣ ជា អីស ទី កាន អែត សា អីស ត្រត់ ជៀក ម្នាក់ ចុក ញ៉ាក តាបាយ កាសត់ លូ ម្នាក់ កាដក កា ដេល ប្រៀល ម៉ាត់ ឡុត។

១៤ ណោះ អីស ចឹង ទី សារ សាណាក សារ៉ាក តាទីច ខង ម្នាក់ ប៉ាណូស ទីណោះ អូ ទី ញ៉ា ចឹង អន់ តូ កា អីស អុះ។ ប៉ាក់ ដាវ ប៉ាណូស ដាក់ ត្រង់ រឹស សីត ទៀ ណោះ ប្រៀ ចឹង អន់ តូ កា អីស តាទីច ហង់»។

១៥ ទី កាម៉ាក់ ម៉ៅញ ដូវ ឡាក់ អ្នក សា លូ អើ កេះ អើ កាតាំង សារ ណោះ អើ កាប ជា «ទី សារ សាណាក សារ៉ាក តាទីច ហង់ បក់ ទី ម៉ុត សា សាណា កាណុង ចារ ប្រៀ បិកកាតយី វ៉ាងហៃ វ៉ាង ឡុ»។

១៦ ហះកា យីស៊ូ រះ សារ ប៉ាន់ដីប កា អើ ជា «ទី កាម៉ាក់ ម៉ៅញ ដូវ ទ្រៀម អែត សា តុត រីក់ សើម អើ កា រះ កា អំហ្វិយ តុត អៀង ដេល។

១៧ ប៉ាត់ ទីល ដាវ អែត សា កេះ អើ ប្រើ ទុច អើ ឡា ជៀក ម្នាក់ អំហ៊ុយ ជា "ច ឡា អែត សា ឡុត សាណា សាណាត ទៀម កេះ ទី កេះ"។

១៨ ហះកា ម្នាក់ អំហ៊ុយ ទីណោះ អន់ខែ រ៉ះ បិច កា វ៉ាវ៉ាច់ ឡាកោ និះទៅៗ បក់ ទី ម៉ោញ រ៉ះ កា ទុច អើ ណោះ ជា "ដៃ វ៉ាប ដៃ រ៉ូ កា អាញ អាញ អង់កះ តាច មីរ អាញ ត្រក់ ឡា ហៃ មីរ ណោះ ហី"។

១៩ ម៉ោញ ដួវ ណារ៉ូ រ៉ះ ជា "ដៃ វ៉ាប ដៃ រ៉ូ កា អាញ អាញ អូ ឡាម៉ក់ ឡា អុះ ខង អាញ អង់កះ តាច រ៉ក់ ប៉ាតាម យូ អាញ ត្រក់ ឡា ចែត សាត់ ហៃ លូង"។

២០ ម៉ោញ ដួវ ណារ៉ូ រ៉ះ ជា "អាញ អង់កះ កេះ ប៉ាញសង់ ទីល នីណោះ អាញ អូ ទី ឡា អុះ"។

២១ ទុច ណោះ កា សឹត រ៉ះ លូ ពី តាំងឡា អើ ពួយ សារ ពូ ទី រ៉ះ កា អើ ណោះ ហង។ ផេះ ណោះ ពី តាំងឡា អើ អឹក ខាក់ អើ រ៉ះ កា ទុច ណោះ ជា "ហាក់ ឡា ប៉ាត់ ទ្រង តិស ទ្រង ចិ ពីង មៀង អា ជៀក ម្នាក់ មុក ញ៉ាក តាបាយ កាសត់ លូ ម្នាក់ កាដក កាដេល ប្រើល ម៉ាត់ ឡា អែត សា ប៉ាត់ អា ស្រីសៗ"។

២២ បាប៉ែត ឡឹង ណោះ ទុច រ៉ះ លូ ពី តាំងឡា អើ ជា "ពី តាំងឡា អាញ ប្រឹក ពួយ ប៉ានីរ អីស អន់ តត់ កេះ ហះកា ចារ អង់អៃ ណោះ អៃ សល់ ណារ៉ូ"។

២៣ ពី តាំងឡា អើ រ៉ះ កា ទុច ណារ៉ូ ជា "ហាក់ ឡា ប៉ាត់ ទ្រង អន់ទៀតៗ ប៉ាត់ ចារ ញ៉ាក ប៉ាងខំ អន់ ពូ ម៉ុត អែត សា អន់ ប៉ាញ ហី អាញ អា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទិច ជា ទី ប៉ាណូស ឡាក់ អាញ ទី ជៀក ផេះ អន់ទ្រូល ណោះ ពៃ ម៉ោញ ដួវ កា អាញ អុះ អន់ សា សាណា អាញ អុះ"។

សារ យីស៊ូ ប៉ាងហៀន ពូ ឡឹង សារ ប្រឹក សីះ អើ

២៥ ប៉ាត់ យីស៊ូ ចាក ណារ៉ូ ទី ប៉ាណូស អៀង ដួវ ចាក អន់ខូ លូ អើ ណោះ អើ កាលែង តែង ពូ លូ កាប ជា

២៦ «ពៀ បិច ចាក ពួយ អាញ ហះកា ជា អើ អូ បិច កា អាញ កាខាក់ ក្លា ឡឹង បិច កា មើត ពី គន កាម៉ាញ អុះ មី លូ កា ឡាកោ ទៅ អើ ណោះ កា អូ ទី ចឹង ប្រឹក សីះ អាញ អុះ។

២៧ ពៀ អូ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ចាក ពួយ អាញ អើ ណោះ កា អូ ទី ចឹង ប្រឹក សីះ អាញ ដេល។

២៨ កាណុង កាំឡុង អន់ដីស អា ជា ទី ពៀ បិច ប្រឹក ហី តិស ញ៉ា អើ អូ អង់អៃ យឹត អន់ទ្រូល ហិ ប ភៀ អន់ អូ អន់តត់ ជា លៀន អើ ណោះ ចឹង សើយ ញ៉ា អូ សើយ ប្រឹក ហី ណោះ អន់ កេះ ?

២៩ អូ ផែត ប៉ាត់ តត់ អំហ្គោ សាវ៉ាប ចែត អញ្ជុង កេះៗ កេះណោះ អ្នាត រ៉ុះ អូ ជៀ កេះ ជា ពូ ប៉ប ចាបះ កា ពូ ចឹង កាកីក ប៉ាដើក ប៉ាញ ចើរ ឡុត

៣០ លូ ពូ ចឹង កាប ជា "ហៃ ប៉ាណូស អា ប្រឹក ហី ហះកា អើ អូ អូ ប្រឹក កេះ"។

៣១ ជា សាដាច់ ម៉ោញ ឡា តាកុះ លូ សាដាច់ ម៉ោញ ណារ៉ូ នីចម ញ៉ា អើ អូ អង់អៃ យឹត អន់ទ្រូល ហិ ប ភៀ អន់ អូ អន់តត់ ជា តាហាន អើ ដឹង ១០.០០០ ដួវ ចឹង តាកុះ លូ តាហាន ពូ ២០.០០០ ដួវ ណោះ ចឹង ដាម ញ៉ា អូ ?

៣២ ជា អើ យឹត ជា អូ ដាម អុះ ណោះ អើ ចឹង ប្រើ ម្នាក់ ឡា ប៉ាតាង អើ ភៀ រ៉ះកេះ ប៉ារម អន់ ត្រក់ លូ គួប សោប អង់វ៉ាមី សាដាច់ ណោះ អៃ ប៉ាត់ ចាំងហាយុត បើ តាន់ ទីល។

៣៣ ទីល នីណោះ កាណុង កាំឡាំង អន់ដីស ទិ អា ជា ពៀ អូ សាឡាក់ អ្នក វ៉ាស អំប៉ាស ទិ ណោះ ឡាក់ អើ ទី អើ កា អូ ទី ចឹង ប្រឹក សីះ អាញ ដេល។

៣៤ ប៉ោះ ឡាក់ កាណាក់ ទី ខា ហះកា ជា អើ អូ ប្រើ កេះ ចឹង ប្រឹក នី ចម អន់ អើ កេះ ប្រើ ណា រុំ?

៣៥ ប៉ោះ ណោះ អូ ទី ខា ណា រុំ ហង យ្រះ អ្យក់ ឡាយ លូ តេះ ឡាយ លូ ជី កា អូ ទី ខា អុះ ទី ដឹង កា គូក អ្នក ប៉ាក់ ឡឹង។ ពៀ កាតាំង សារ អា អ្យក់ យឹត ចា ជ្រុប ពិ!។

១៥

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប ឡឹង កាណាក់ ហ៊ឹង

១ ផះ ណោះ ទី ម្ចត អ្យក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ អន់ខែ ទិ ខូ ម៉ុត ក្យាម យីស៊ូ កៀ សាំយ៉ាំង ប៉ានីរ អើ។

២ ហះកា ម្ចត ជា វ៉ាស៊ូ លូ ម្ចត ណែយូ បាំង ហៀន ចាបាប់ អន់ខែ កាប វ៉ាបឹក វ៉ាចប់ ជា «ហៃ ប៉ាណូ ស អា អើ វ៉ាពង លូ ប៉ាណូស អូ ដាក់ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៣ ហះកា យីស៊ូ តើល អន់ខែ កាប ប៉ាន់ដីប ឡាក់ កា សារ អា ជា

៤ «ផា កាណុង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូវ អើ ទី ចៀម ១០០ កល់ ហះកា ចៀម អើ ម៉ោញ ហ៊ឹង ហ្វឹត ឡឹង គូប អើ ញ៉ា អើ អូ អ្នក ចៀម ៩៩ កល់ ណោះ ពឹង ស្រី កេះ ណោះ ឡា ណាំង ចៀម ម៉ោញ ណោះ ទីល បំបំ ប?

៥ ប៉ាក់ ណាំង បំបំ កេះ អើ ហោក ខាក់ ទីប លឹក ចៀម ណោះ គយ ពឹង កាពែង អើ ទូត។

៦ ប៉ាក់ អើ សិត ទីល ប៉ាក់ ហី កេះ អើ ចឹង អើ គូប ចាង លូ ម្ចត បក់ អៃ រក្យាម អើ កេះណោះ កាប ជា "ចុ ហោក រ៉ក់ លូ អាញ ខង ចៀម អាញ បក់ ហ៊ឹង ពៃ អាញ ណាំង បំបំ កេះ"។

៧ អាញ បំ រ៉ះ កា អន់ដីស ផា ពឹង ប្លែង កា ចឹង ទី សារ ហោក រ៉ក់ និះទៅ ដេល ញន កា ប៉ាណូ ស អូ ដាក់ ម៉ោញ ដូវ ទី ប៉ិនពែង ពុត ពៀក។ ហ្រ្លះ ហោក កាខាក់ ក្លា ឡឹង អើ ហោក កា ប៉ាណូស ដាក់ ត្រង់ ៩៩ ដូវ ឡាក់ អូ តងកាន ប៉ិនពែង ពុត ពៀក ណោះ ណា រុំ។

៨ «ម៉ោញ ណា រុំ ប៉ាន់ដីប ជា ទី អង់កាន់ ម៉ោញ ដូវ អើ ទី លៀន កាក់ អញ ជីត កាក់ កេះណោះ ឡី ហ៊ឹង ម៉ោញ កាក់ * ញ៉ា អើ អូ សុះ តាគៀង សាប៉ះ ហី រ៉ស្វិន រដួច ណាំង កាខាក់ ទីល បំបំ ប?

៩ ប៉ាក់ អើ បំបំ កេះ អើ ចឹង អើ គូប ចាង លូ ម្ចត បក់ អៃ រក្យាម អើ កេះណោះ កាប ជា "ចុ ហោក រ៉ក់ លូ អាញ ខង លៀន អាញ ហ៊ឹង ពៃ អាញ ណាំង បំបំ កេះ"។

១០ អាញ បំ រ៉ះ កា អន់ដីស ផា ម្ចត បិយ ហ្រ្លះ អៃ ពឹង ប្លែង កា ហោក រ៉ក់ និះទៅ ដេល ញន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូវ អើ ទី ប៉ិនពែង ពុត ពៀក»។

១១ កេះណោះ អើ រ៉ះ ណា រុំ ផា «ទី កាម៉ាក់ ម៉ោញ ដូវ អើ ទី គន កាម៉ាក់ ពៀរ ដូវ។

១២ គន ស្រុច អើ កាប ជា "អី ពី បំ អីស មប ប៉ាដក់ ប៉ាជៀ ឡាក់ អីស ចឹង ត្រក់ ជែក អន់ កា អាញ ណោះ"។ ពី អើ កា ជែក ប៉ាដក់ ប៉ាជៀ ណោះ អន់ តាទីច។

* ១៥:៨ ១៥:៨ កាក់ ពៀត គុល «ជ្រាក់ម៉ា»។ ម៉ោញ ជ្រាក់ម៉ា យី ខា តាច់ ចៀម ម៉ោញ កាតុ ប៉ាតាម ជ្រាក់ម៉ា យី ខា តាច់ រ៉ក់ ម៉ោញ កាតុ។

១៣ ប៉ែង បាន ដាវ ឡើង ណោះ គន ស្រុច ណោះ អើ ប៉ាតុំ អ្យក់ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ចាក ឡា ប៉ាត់ ស្រុក ចាំងហាយត។ អើ អ្វី ពីង ស្រុក ណោះ អើ ប្រគី វ៉ាយ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ណោះ ទិ ប្រើៗ ញុន កា អែត សា អៀង តាឡាម។

១៤ ប៉ាត់ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ អើ តាច់ តួរ ទិ កេះ ពីង ស្រុក ណោះ កើត ឡាយុត ឡាង វ៉ា ញុ កាខាត់ ឡុត គន ស្រុច ណោះ អើ កា អូ ទី ញ៉ា និះទៅ ដេល។

១៥ អើ កា ណាវង ប្រគី គូលី ពូ ពីង ស្រុក ណោះ ហង ពូ កា ប្រើ អើ អ្វី រង សាតៃ ប៉ាត់ មីរ ប៉ាត់ ស្រី។

១៦ អើ បិច សា ខាត់ សាណា ពូ អន់ កា សាតៃ សា ណោះ ហះកា អូ ទី ញ៉ា អន់ សាណា ញ៉ា កា អើ អុះ។ †

១៧ ប៉ាត់ គន ស្រុច ណោះ សាទីរ ឡាកោ កេះ អើ យីត ជា "ម្នត បក់ ប្រគី គូលី ពី អាញ អន់ខៃ ទី សាណា សា ផឹត ទិឌូ ហះកា កាប៉ាច់ អាញ អ្វី ហះ អា ឡាយុត កាតាច់ វ៉ាច់ បើត ចឹង តោ។

១៨ ទីល នីណោះ អាញ ត្រត់ សីត ប៉ាត់ ពី អាញ ណាវ កេះណោះ រះ កា អើ ជា អី ពី អាញ ប្រគី យច ពុត ប្រើៗ បិកកាតយ កេះ លូ អាញ ប្រគី យច ពុត អីស ដេល។

១៩ អាញ អា អូ យី ចឹង អន់ អីស ជា គន អីស ណាវ អុះ ប៉រ អន់ អាញ ប្រគី គូលី អីស ឡុត ពី" ។

២០ ប៉ាត់ អើ យីត នីណោះ កេះ ៗ អើ កា សីត ប៉ាត់ ពី អើ ណាវ។ ផះ ពី អើ បបំ គន អើ ឡើង ចាំងហាយត ពី អើ កា ទី ពុត តាប៉ាប តាប៉ុន លូ តាយិប ឡា ហាប ត្រូត ចុំ ឡុត។

២១ ណោះ អើ កាប ជា "អី ពី អាញ ប្រគី យច ពុត ប្រើៗ បិកកាតយ កេះ លូ អាញ ប្រគី យច ពុត អីស ដេល អាញ អា អូ យី ចឹង អន់ អីស អើ ជា គន អីស ណាវ អុះ"។

២២ ហះកា ពី អើ រះ កា ម្នត ទុច ជា "បាត់ អន់ដីស អ្យក់ អាវ ដាត់ ឡាយ៉ាម លីន ឡើង ពូ តាត់ អំ ញ៉ៅត គន អាញ ប្រាល់ លូ អ្យក់ អញ ចិន ចែត ពីង តី អើ លូ អ្យក់ កឹប តាត់ អញ ជិះ អើ ដេល។

២៣ បាត់ អ្យក់ គន រ៉ក់ បក់ ដាត់ តីស តង់ កោះ ប្រគី សាអ៊ឹង ពី កេះណោះ ពិន សា អែត អន់ រ៉ក់ សើម

២៤ ខង គន អាញ អា អើ តោ កេះ ហះកា កិញ អៀ អា អើ រីស សីត ណាវ អើ ហ៊្យង ហ្វៀត កេះ ហះកា កិញ អៀ អា អាញ ណាវង បបំ ណាវ"។ អន់ខៃ កា អែត សា តិម រ៉ក់ សើម កាខាត់។

២៥ «កាប៉ាច់ គន ឡោង ទ្រៀ ឡាក់ អ្វី ប៉ាត់ មីរ ប៉ាត់ អើ សីត ក្យាម ចឹង ទីល ហី កេះ អើ កាតាំង ពូ ចំ គង់ អន់ទូង សាគីរ លូ ពូ ចាជៃ អញ សើ យិល កាតាបំ រល់។

២៦ អើ កា អើ ម្នត ទុច ម៉ោញ ដួរ កេះណោះ អំបញ្ច ជា "ទី សាវ ញ៉ា ប៉ាត់ ហី ណោះ?"

២៧ ទុច ណោះ រះ កា អើ ជា "អុះ អីស សីត ប៉ាត់ អា កេះ ពី អីស ប្រើ ពូ កោះ គន រ៉ក់ បក់ ដាត់ តីស តង់ សា អែត អន់ រ៉ក់ សើម ខង គន អើ សីត ប៉ាត់ អា ដាត់ ឡាកោ បាំង ឡៃ"។

២៨ គន ឡោង ទ្រៀ អីក ខាត់ អូ ចៃ ម៉ុត កាណុង ហី អុះ ពី អើ កា ឡា ឡោម ជៀក ម៉ុត កាណុង ហី។

២៩ ហះកា អើ តើល ពី អើ ជា "ហៃ អាញ អ្វី ប្រគី ដាវ កា អីស ទុញ សាណា កេះ អាញ អូ ទី ឌី ឡើង ប៉ានីរ អីស ប្រើ ណោះ អុះ ហះកា គន ប៉ារពេ ម៉ោញ កា អីស អុ អន់ កា អាញ កោះ សា អែត អន់ ឌូ លូ គូប ចាង អន់ រ៉ក់ សើម ណោះ អុះ។

† ១៥-១៦ ១៥-១៦ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ អើ កា សា សាណា ពូ អន់ កា សាតៃ សា ណោះ ហះកា សា អូ ផឹត អូ ទី ញ៉ា អន់ សាណា ញ៉ា ណាវ អុះ។

៣០ ហះកា គន អីស ឡាក់ ថាំឡាយ វ៉ាស អំប៉ាស អីស ទី ប្រើកំលូ អង់កាន់ ម៉ាលេង ណោះ សា គំ អើ សីត អីស កា អ្សក់ គន រ៉ក់ បក់ ដាក់ តីស តង់ កោះ អន់ កា អើ ឡូត"។

៣១ ពី អើ តើល ជា "អី គន អីស អ្នែ លូ អាញ លើយ កាណាគី ញ៉ា ឡាក់ វ៉ាស អំប៉ាស អាញ ណោះ កា វ៉ាស អំប៉ាស ម៉ះ អីស ដេល ហង"។

៣២ ហះកា ពិស ត្រក់ ហោក រ៉ក់ ខង អុះ អីស អា អើ តៅ កេះ កិញអៀ អា អើ រឺស សីត ណា រ៉ូ លូ អើ ហ៊្វៀង ហ្វៀត កេះ កិញអៀ ពិស ណាំង បំបំ ណារ៉ូ កេះ"»។

១៦

សារ យីស៊ូ កាប ប៉ាន់ដីប ឡឺង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស

១ យីស៊ូ រ៉ះ កា មូត សីះ ណារ៉ូ ជា «ទី ប៉ាណូស បក់ ប្រើះ ប៉ាតូរង ម៉ោញ ដូរ អើ ប្រើ ប៉ាណូស ម៉ោញ ដូរ វ៉ាងហៃ វ៉ាស អំប៉ាស អើ ពូ ឡាក់ រ៉ះ កា អើ ឡឺង ប៉ាណូស វ៉ាងហៃ វ៉ាស អំប៉ាស ណោះ ជា "អើ ប៉ាវ៉ាយ ប៉ាវ៉ា វ៉ាស អំប៉ាស អីស អៀង ខាក់"។

២ ប៉ាណូស បក់ ប្រើះ ប៉ាតូរង ណោះ កា អើ ប៉ាណូស បក់ វ៉ាងហៃ វ៉ាស អំប៉ាស អើ ណោះ លូ អំបញ្ច ជា "នីចម៍ សារ អាញ កាតាំង ពូ រ៉ះ ជា អីស យី ប៉ាណូស អូ ដាក់ ណោះ តាទីច ប? ហត់ អីស អ្សក់ ផាប អីស ច្រាក់ គម លៀន លូ វ៉ាស អំប៉ាស ណោះ អន់ កា អាញ ហៃ ខង អីស ចឹង អូ ទី វ៉ាងហៃ វ៉ាស អំប៉ាស អាញ ណារ៉ូ ហង"។

៣ បក់ វ៉ាងហៃ វ៉ាស អំប៉ាស ណោះ យីត កាណុង ពុត ជា "នីចម៍ អាញ ចឹង ប្រើកំ អា? ខង ពី តាំងឡា អូ អន់ វ៉ាងហៃ វ៉ាស អំប៉ាស អើ កេះ។ អាញ ចឹង ប្រើកំ ដារ ម៉ុរ កា អូ ទី សាង់ ជា ចឹង ចាក បំរ សាណា ពូ កា តាយូស ដេល។

៤ អូ! អាញ យីត បំបំ កេះ ដារ អាញ ចឹង ប្រើកំ ណោះ ប៉ាក់ ពី តាំងឡា តាំងហ្សិត ឡាច់ អាញ ទៀ ពូ ចឹង ជៀក អាញ អ្នែ លូ ពូ ហង"។

៥ អើ កា អើ មូត បក់ ទូម ពី តាំងឡា អើ កេះណោះ អើ អំបញ្ច បក់ ពីះ អន់ទ្រូល ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?"

៦ បក់ ពីះ អន់ទ្រូល ណោះ តើល ជា "សាដី ១០០ ថុង"។ អើ កាប ជា "អ្សក់ ហៃ សត់ត្រា អីស ទូម ណោះ ហត់ អង់អ្នែ ច្រាក់ ជា ទូម ៥០ ថុង ឡុត ប្រ្រាល"។

៧ កេះណោះ អើ អំបញ្ច បក់ ទូម ម៉ោញ ដូរ ណារ៉ូ ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?" បក់ ណោះ តើល ជា "ញៅ ១០០ ពុង" អើ កាប ណារ៉ូ ជា "អ្សក់ ហៃ សត់ត្រា អីស ទូម ណោះ ហត់ អង់អ្នែ ច្រាក់ ជា ទូម ៨០ ពុង ឡុត ប្រ្រាល"។

៨ ពី តាំងឡា កា ប៉ានេ បក់ វ៉ាងហៃ វ៉ាស អំប៉ាស អើ ណោះ ខង អើ អូ ប៉ាញ៉ា ប្លាចំ កេង ខាក់។ ប៉ាណូស បក់ អូ សៀ ប្រើះ អន់ខែ កា អូ ណាំង សា លូ គូប ក្វា ឡឺង ប៉ាសុន ប្រើះ បិកកាតយំ ណារ៉ូ។

៩ អាញ បំរ រ៉ះ កា អន់ដីស ជា ហត់ អ្សក់ វ៉ាស អំប៉ាស ពីង អង់កក់ តេះ ដែក អន់ កា ពូ ពី ភៀ អន់ ទី គូប ចាដី អៀង ដូរ។ ប៉ាក់ ដារ ចំ វ៉ាស អំប៉ាស ទី កេះ ណោះ គូប ចាដី អន់ដីស ចឹង ហាប អន់ដីស ប៉ាក់ ចារ អន់ដីស ចឹង អ្នែ លើយ។

១០ «ញៅ ដាក់ ត្រង់ កាណុង ដារ ចិ អើ ណោះ កា ចឹង ដាក់ ត្រង់ កាណុង ដារ តីស ដេល ហះ កា ញៅ ពូង ប្លាចំ កាណុង ដារ ចិ អើ ណោះ កា ចឹង ពូង ប្លាចំ កាណុង ដារ តីស ដេល។

១១ ជា អន់ដីស អូ គ្រង់ កា វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា ញ៉េ ចឹង ខិន ប៉ាហ្សឺ វ៉ាស អំប៉ាស ឡាក់ ទី ខា តាទីច ពីង អន់ដីស។

១២ ជា អន់ដីស អូ គ្រង់ កា វ៉ាស អំប៉ាស ពូ អន់ទៀត ញ៉េ ចឹង ខិន អន់ វ៉ាស អំប៉ាស សាំរ៉ាប់ កា អន់ដីស ទៅ ណោះ។

១៣ អូ ទី ទុច ចំ អូ ប្រឹក្ចី ង៉ារ អន់ កា ពី តាំងឡា ញ៉េវ ដូវ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណីស កា ម៉ោញ គ្រង់ កា ម៉ោញ អូ គ្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រក់ អូ ប្រឹក្ចី ង៉ារ ប្រ្លឹះ បិកកាតយ័ តិក្ចី បិច កា វ៉ាស អំប៉ាស តិក្ចី ទី អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ឡាសា លូ ប៉ាណូស ប្រ្លឹះ ប៉ាតូរង័

១៤ មូត ផាវ៉ាស៊ី ឡាក់ ប៉ាណូស បិច កា លៀន អន់ខែ កា ទី សាំយ៉ាង សារ ទិណោះ ដេល កេះ ណោះ អន់ខែ ឡែវ យីស៊ូ។

១៥ យីស៊ូ កាប កា អន់ខែ ផា «អន់ដីស ខុ ប្រឹក្ចី កា ឡាកោ ឡាក់ កា ប៉ាណូស ដាក់ ហះ ម៉ាត់ ពូ។ ហះកា ប្រ្លឹះ បិកកាតយ័ យ៉ុង ឡឹង ពុត ញ៉េក អន់ដីស ណោះ ខង កាណាត្តី ញ៉ា ឡាក់ ប៉ាណូស ប៉ានេ ត្រក់ ពុត កាណាត្តី ណោះ ប្រ្លឹះ អូ ណីស ខាអីម។

១៦ ចាបាប ប្រ្លឹះ លូ សារ មូត វ៉ាគីយ ប្រ្លឹះ រ៉ះ សាំរ៉ាប់ អន់តត់ ប៉ាតោ កា ពូ ឡឹង សើត ពៃ លើយ ទីល រតី យូហាន ពីះ ទីល ឡឹង វ៉ាងវ៉ាង យូហាន អាញ ទី រ៉ះ សារ ដាក់ យី សារ ប្រ្លឹះ បិកកាតយ័ វ៉ាងហៃ វ៉ាងខ្យា ម៉ាត់ ប៉ាណូស ទិខូ ខំ មុត *។

១៧ យីះ តេះ តាឡែង ប្លែង តាឡឺ កាតាម ហះកា ចាបាប កាណុង ផាប ប៉ានីរ ប្រ្លឹះ ណោះ តុ សក់ កា អូ ហ៊្យង អុះ។

១៨ ជា កាម៉ាក់ ចំ អ្នាត កាម៉ាញ កេះណោះ ឡាក់ ទី អង់កាន់ អន់ទៀត ណារ កាម៉ាក់ ណោះ ឡាក់ កា វ៉ាលង កល់ កាម៉ាញ គុល អើ ហង់។ ជា កាម៉ាក់ ចំ ទី អង់កាន់ ក្លោ អើ អ្នាត កាម៉ាក់ ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

១៩ «ទី កាម៉ាក់ ម៉ោញ ដូវ ឡាក់ ប៉ាណូស ប្រ្លឹះ ប៉ាតូរង័ អើ កាសិប ញ៉េត ខោ អាវ ដាក់ ឡាយ៉ា មី ឡាក់ កាត់ លូ កាណាត់ គីត ខា កាខាក់ អើ ទី សាណា អៀងៗ អែត សា រតី សើម រំបំ ដាវ។

២០ ទី កាម៉ាក់ ម៉ោញ ដូវ ណារ អើ ឡាក់ ប៉ាណូស ថុក ញ៉ាក តាបាយ កាសត់ សិច អើ ឡា សា អើ កើត អេះ ប៉ាញ ឡាកោ ពូ ឡាក់ តាត់ អន់តែប អើ ហះ អំប៉ា វ៉ាបិង ប៉ាណូស បក់ ប្រ្លឹះ ប៉ាតូរង័ ណោះ។

២១ អើ បិច ទូញ សា កាំបាច់ សាណា ប្រាង ឡឹង គ្រេ ប៉ាណូស បក់ ប្រ្លឹះ ប៉ាតូរង័ ណោះ ខា ក់ កា ទី សូ ឡាក់ ឡឺត អេះ អើ ដេល។

២២ ឡែង ឡឹង ណោះ ប៉ាណូស បក់ ថុក ញ៉ាក តាបាយ កាសត់ ណោះ អើ តោ មូត បិយ ប្រ្លឹះ អ្យក់ អើ ហារ ពីង ប្លែង អន់ ហះ សានែង រតី អាប្រាំហាំ។ ប៉ាណូស បក់ ប្រ្លឹះ ប៉ាតូរង័ ណោះ កា តោ ដេល ពូ កា ឡាក់ តប់។

២៣ ប៉ាត់ ចារ គ្រន ប៉ាដាត ប៉ាណូស តោ អើ អ្នែ ឡាក់ បាក កាខាក់ អើ ដើយ ហៃ ពីង ប្លែង បំបំ រតី អាប្រាំហាំ លូ បំបំ ឡាសា អ្នែ ហះ សានែង រតី អាប្រាំហាំ។

* ១៦:១៦ ១៦:១៦ ម៉ាត់ ប៉ាណូស ទិខូ ខំ មុត ពិន ព្រៃ នីអៀក ត្រក់ ដេលះ ហះកា ទី ប៉ាណូស អៀង ប៉ាតែក លូ សារ ណោះ ។

២៤ អ៊ែរី អើ រតី អាប្រាហាំ ជា "អ៊ែរី រតី បំរំតាបាប តាប៉ុន កា អាញ ណើ បំរំអីស ប្រើ ឡាសា ឡាក់ ទៀក លូ សា ប្លោ គី តាត់ តាំងហាត់ ពីង អំប៊ូត អាញ ណើ ខង អាញ អ្នែ កាណុង ចារ អុញ អា អីត ប៉ាណាប កាខាក់"។

២៥ ហះកា រតី អាប្រាហាំ តើល ជា "អ៊ែរី គន អីស ត្រត់ កាចាំង ផះ អីស អ្នែ រ៉ុស ពៃ អីស ទី កា ណាក់ ដាក់ ៗ កេះ កាប៉ាច់ ឡាសា អ៊ែរី ទី សារ ទុក ញ៉ាក់ ខាក់។ ហះកា កិញ អ្នែ អា អ៊ែរី ត្រត់ សា ណាក់ សារ៉ាក់ អ្នែ ហះ ចារ អា ហង កាប៉ាច់ អីស ត្រត់ ប៉ាណាប ឡាបាក់ កាខាក់ ហង។

២៦ ម៉ោញ ណារ៉ុ ទី ក្លះ ច្រាំង ជ្រុ ហះ អន់តីតី អីស លូ ញីន យ្លះ ទី ពៀ បិច យ្លង ឡឹង អន់ដីស ឡាក់ ប៉ាក់ ញីន កា អុ អុ អុះ យ្លះ ទី ពៀ បិច យ្លង ឡឹង ញីន ឡាក់ ប៉ាក់ អន់ដីស កា អុ អុ ដេល"។

២៧ បក់ ប្រ្លះ ប៉ាតុរដំ ណោះ កាប ណារ៉ុ ជា "ទីល នីណោះ អាញ បំរំ ឡោម ឡា អីស រតី អីស ប្រើ ឡាសា ឡាក់ ហី ពី អាញ រិញ

២៨ ខង អាញ ទី អុះ ម៉ី ប៉ាតាម ដួរ បំរំ អន់ អ៊ែរី រះ កា អន់ខែ អ្នក ផែត អន់ខែ ចឹង ឡាក់ ប៉ាក់ ចារ ឡាក់ បាក់ អា ដេល"។

២៩ ហះកា រតី អាប្រាហាំ តើល ជា "ប៉ាក់ អន់ខែ ណោះ ទី ផាបំ រតី ម៉ូសេ លូ មូត វ៉ាគីយ ប្រ្លះ ប្រាក់ រះ ណោះ កេះ អន់ អន់ខែ សា យ៉ាំង ប៉ានីរ មូត ណោះ ហង ពី"។

៣០ បក់ ប្រ្លះ ប៉ាតុរដំ តើល ជា "អុ អុះ រតី ជា ទី ពៀ ម៉ោញ ដួរ រ៉ុស សីត ឡឹង តោ ឡាក់ រះ កា អន់ខែ ណោះ អន់ខែ ចឹង ប៉ុនពែង ពុត ពៀក សៀ តាទីច ឡុត"។

៣១ ហះកា រតី អាប្រាហាំ តើល ជា "ជា អន់ខែ អុ ចៃ សា យ៉ាំង ប៉ានីរ រតី ម៉ូសេ លូ មូត វ៉ាគីយ ប្រ្លះ រះ កា អន់ខែ ណោះ យ្លះ ទី ប៉ាណូស តោ រ៉ុស សីត ឡាក់ រះ កា អន់ខែ កាតាម អ្នែ កា អន់ ខែ អុ ចៃ សៀ ដេល"»។

១៧

សារ យីស៊ូ បាំងហៀន សីះ អ៊ែរី

១ យីស៊ូ រះ កា មូត សីះ ជា «សារ ឡាក់ ប្រតី អន់ កា ប៉ាណូស ប្រតី យច ត្រត់ កើត ទី តាទីច ហង ហះកា បក់ ប៉ាណាំ ពូ ប្រតី យច ណោះ អ៊ែរី ចឹង ត្រត់ ឡាក់ បាក់ តាទីច ហង។

២ ជា ពូ អ្នក អំហ្គោ គីស កត់ អន់ទល ពីង អង់កូ អ៊ែរី កេះណោះ ប៉ាឡី កាណុង ទៀក សាឡីត សាឡាយ ណោះ ដាក់ លីន ឡឹង អន់ អ៊ែរី ប៉ាណាំ ប៉ាណូស ចិ ម៉ោញ ដួរ ប្រតី យច។

៣ ហត់ អន់ដីស ឡាក់ ឡាក់ កោ ជា អុះ ម៉ី ចំ ប្រតី យច លូ អន់ដីស ត្រត់ អន់តត់ ប៉ាតោ កា អ៊ែរី ណើ ជា អ៊ែរី ប៉ុនពែង ពុត កេះ ដៃ អ្នក យ៉ូ អ៊ែរី ហង។

៤ យ្លះ អ៊ែរី ប្រតី យច លូ អន់ដីស តាំប៉ើ ទង កាណុង ម៉ោញ ដាវ កាតាម ជា អ៊ែរី ឡាក់ ប៉ាក់ អន់ ដីស ទី តាំប៉ើ ទង ណោះ ហង លូ កាប ជា "អាញ ប៉ុនពែង ពុត ពៀក កេះ អុ ប្រតី យច ហង" ទីល នីណោះ ដៃ អ្នក យ៉ូ អ៊ែរី ហង»។

៥ មូត សីះ កាប លូ យីស៊ូ ជា «បំរំ ពី តាំងឡា ប្រតី អន់ ញីន សៀ កាខាក់"។

៦ យីស៊ូ តើល ជា «ជា អន់ដីស សៀ ក្រានីត តុ តើល ហត់ កេះណោះ អន់ដីស ជា កា តើម អ៊ឺង អា "ហត់ វើ ឡាក់ អ្នែ ប៉ាក់ ទៀក សាឡីត សាឡាយ ឡុត ពី" អ៊ឺង ណោះ ចឹង ប្រតី ពូយ អន់ដីស តាទីច ឡុត។

៧ «កាណ្តាង កាំឡាំង អន់ដីស អា កាប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ អើ ប្រើ ទុច ឡា ថៃ មី រ លើ ឡា រង ចៀម ប៉ាក់ ទុច ណោះ ស៊ីត ឡឹង ប្រឹក ង៉ារ កេះ ពី តាំងឡា អើ ណោះ អូ យើយ កាប ជា "ច អង់អ្នែ សង់ ឡូត" អុះ។

៨ យី ពី តាំងឡា អើ ណោះ ចឹង ជា នីអៀ "ហាក់ ផ្លេះ ខោ អារ ពី កេះណោះ ប្រឹក ពរ សាអ៊ឹង អោះ អន់ កា អាញ លូ រ៉ាំងហៃ អាញ សង់ អន់ កេះ ហី កេះណោះ អីស សង់ អីស"។

៩ ញ៉ា ពី តាំងឡា អើ ណោះ ចឹង ប៉ានេ ទុច ញន កា ប្រឹក ព្វយ ប៉ានីរ អើ ណោះ ប? តាម អាញ យីត អូ ប៉ានេ អុះ។

១០ អន់ដីស អា កា និះទៅ ដេល ជា អន់ដីស ប្រឹក ព្វយ គ្រឹប សារ ប្រ្លះ ប្រើ កេះ អន់ដីស ត្រ ក់ កាប ជា "ញីន អា ក្រាន់ កា ទុច អើ ដោច អូ ទី ខា អុះ ខង ញីន ទី ប្រឹក ដឹង ង៉ារ ញ៉ា ឡាក់ ញីន ត្រក់ ប្រឹក"។

សារ យីស៊ូ តាក់ អន់ដាក់ ប៉ាណូស ត្រក់ រ៉ោះ

១១ ផះ យីស៊ូ ឡា ប៉ាក់ មឿង យេរូសាឡឹម អើ ចាក ទ្រង គ្រូយ ខេត សាម៉ារី លូ ខេត កាលីឡេ។

១២ ប៉ាក់ អើ ចឹង ម៉ុត ពីង ស្រុក ពូ ទី ប៉ាណូស ត្រក់ រ៉ោះ អញ្ជើត ដូរ ឡា ប៉ាក់ ចារ អើ អន់ខែ អន់តារ ឡឹង ចាងហាយុត

១៣ លូ ឡុង ជា «អី ណោយូ យីស៊ូ បំរ អីស តាបាប តាប៉ុន កា ញីន ណើ»។

១៤ យីស៊ូ បំប អន់ខែ កេះណោះ កាប ជា «ហាក់ អន់ដីស ឡា តាំបាង ឡាកោ អន់ កា មុត ក្រាក់ រ៉ាមះ ប្រ្លះ បំប ពី»។ ផះ អន់ខែ ចាក ណោះ ជាឌី ឡាកោ អន់ខែ កា ដាក់ ព្រះ ទិដ្ឋ ឡូត។

១៥ កាណ្តាង កាំឡាំង អន់ខែ ណោះ ទី ម៉ោញ ដូរ ប៉ាក់ អើ បំប ឡាកោ អើ ដាក់ ព្រះ កេះ កា រី ល ស៊ីត ឡា ប៉ាក់ ចារ យីស៊ូ ណារ ទីប ប៉ានេ ប្រ្លះ បិកកាតយ កាប ម៉ែ ឡូត។

១៦ អើ ម៉ុត កាដាប សាប្លះ មូប កល់ ទិះ តេះ ហះ ដុង យីស៊ូ ទីប ប៉ានេ អើ អើ ណោះ យី សុន សាត សាម៉ារី។

១៧ យីស៊ូ អំបញ្ច ជា «ញ៉ា អូ ទី ដាក់ ព្រះ ទិ អញ្ជើត ដូរ ប? អន់ខែ អ្នែ ប៉ាក់ ចំ មុត អញ្ជើសិន ដូរ ណោះ?

១៨ ញ៉ា ត្រក់ អូ បំប អន់ខែ ណោះ រីល ស៊ីត ប៉ានេ ប្រ្លះ បិកកាតយ បំប ដឹង សុនសាត អន់ទៀ ត ម៉ោញ ដូរ អើ នីអៀ?»

១៩ យីស៊ូ រះ កា អើ ណារ ជា «ហាក់ អូរ ចាក ស៊ីត ពី អីស ដាក់ កេះ ញន កា អីស សៀ»។

សារ យីស៊ូ រះ ឡឹង ដាវ ប្រ្លះ បិកកាតយ ចឹង ពីះ រ៉ាំងហៃ រ៉ាំងខ្យា

២០ មុត ជាវ៉ាស៊ី អំបញ្ច យីស៊ូ ជា «ដាវ ចំ ប្រ្លះ បិកកាតយ ចឹង ពីះ រ៉ាំងហៃ រ៉ាំងខ្យា?» យីស៊ូ តើល ជា «ប្រ្លះ បិកកាតយ ពីះ រ៉ាំងហៃ រ៉ាំងខ្យា អូ ត្រក់ ពីះ គុន ហៃ បំប ណោះ អុះ។

២១ អូ ទី ញើ ចឹង អូ រះ ជា "ហៃ ប្រ្លះ ពីះ ប៉ាក់ អា រ៉ាំងហៃ រ៉ាំងខ្យា កេះ" លើ "ហៃ អើ អ្នែ ប៉ាក់ តោ" ណោះ អុះ។ ហៃ ប្រ្លះ អ្នែ រ៉ាំងហៃ រ៉ាំងខ្យា អ្នែ ពីង អន់តិក អន់ដីស កេះ»។

២២ កេះណោះ យីស៊ូ រះ កា មុត សិះ ជា «ប៉ាក់ យ៉ាង តោ ទៀ អន់ដីស ចឹង បិច បំប ប៉ាណូស អាញ ពីះ ទីល យះ ដឹង ម៉ោញ ដាវ កាតាម ហះកា អន់ដីស អូ ទី បំប អុះ។

២៣ រ៉ាំងរ៉ាំង ណោះ ចឹង ទី ពូ រះ កា អន់ដីស ជា "ហៃ អើ អ្នែ ហះ ណោះ" លើ "ហៃ អើ អ្នែ ហះ តោ"។ អន់ដីស ជៃ ឡា ព្វយ អន់ខែ ណោះ

២៤ ខង ប៉ាណូស អាញ ចឹង ពីរ ទីល ណោះ ពៀប ឡាក់ កា កាំឡាត តាវារ ប្លៀប ប៉ាញ ទីប អង់ កក់ តេះ ឡុត។

២៥ ហះកា អាញ ត្រក់ ទី សារ ឡាំបាក អៀង អន់ទ្រួល ហិ លូ ប៉ាណូស រាំងហារ អា ចឹង អូ ណ៍ស កា អាញ ដេល។

២៦ «ប៉ាក់ ដាវ ប៉ាណូស អាញ ពីរ ទីល ទៀ ឡាក់ កា រាំងហារ វត៌ ណូអេ ពែ ដេល។

២៧ រាំងរាំង ណោះ ប៉ាណូស ទិឌូ យឹត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ វត៌ ណូអេ ម៉ុត កាណុង ទូក តិស ណោះ ទៀក កា រ៉ាឡាប ថាឡាយ អន់ទែ ទី។ *

២៨ ឡាក់ កា រាំងហារ ឡុត ពែ ដេល ពូ អ្នែ អែត សា ប្រូ ប្រី តប់ សាណា លូ ប្រត់ ហិ។

២៩ ហះកា ដាវ ឡុត ឡាច់ ឡឹង មៀង សូដុំ ណោះ យី ទី អុញ ចាយ ណាយ កាទីរ ឡី ឡឹង ប្លឹង ឡាក់ កា ទៀក បី សា ថាឡាយ ពូ ពឹង មៀង ណោះ ទិឌូ។ †

៣០ ប៉ាក់ ដាវ ប៉ាណូស អាញ ចឹង តាំបាង ឡាភោ ទៀ កា ចឹង ទី សារ កើត ពីរ និះទៅ ដេល។

៣១ «ពឹង ដាវ ណោះ ទៀ បក់ អ្នែ ពឹង អន់តល់ ហិ ‡ ផា អែ ទី រ៉ាស អំប៉ាស កាណុង ហិ ដៃ ម៉ុត អ្សក់ ដៃ។ បក់ អ្នែ ប៉ាក់ មីរ កា និះទៅ ដេល ដៃ រ៉ូល សឹត ប៉ាក់ ហិ។

៣២ ហត់ កាចាំង ឡឹង សារ កាម៉ាញ ឡុត ពែ S។

៣៣ បក់ ចំ បិច កា អ្នែ រ៉ុស បក់ ណោះ ចឹង តោ បក់ ចំ ភម តោ បក់ ណោះ ចឹង អ្នែ រ៉ុស។

៣៤ អាញ បំរ រះ កា អន់ដីស ប៉ាក់ ម៉ាង ណោះ ទៀ ផា ទី ប៉ាណូស ពៀរ ដួវ តែប អន់ខូ ពឹង ត្រេ អាញ ចឹង អ្សក់ ម៉ោញ ដួវ អ្នាត ម៉ោញ ដួវ។

៣៥-៣៦ ផា ទី អង់កាន់ ពៀរ ដួវ ប៉េះ ពៀ អន់ខូ លូ គូប អាញ ចឹង អ្សក់ ម៉ោញ ដួវ អ្នាត ម៉ោញ ដួវ ដេល * »។

៣៧ មូត សិះ អំបញ្ច លូ យីស៊ូ ផា «អី ពី តាំងឡា សារ ទិណោះ ចឹង កើត ប៉ាក់ ចំ ?» អែ តើល ផា «ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ចឹង ប៉ាក់ គូប អ្នែ ហះ ចារ ណោះ ហង»។

១៨

សារ យីស៊ូ បាំងហៀន ឡឹង សារ ម៉ន់ ឡោម ប្រ្រឹះ

១ កេះណោះ យីស៊ូ កាប ប៉ាន់ដីប លូ សារ ម៉ោញ ភៀ អន់ មូត សិះ ហ្លង់ ផា ត្រក់ ម៉ន់ លើយៗ ដៃ អ្នាត។

២ អែ ផា «ពឹង មៀង ម៉ោញ ទី ក្រាក់ តាត់សិន សារ ម៉ោញ ដួវ អែ អូ អ្សក់ កា ប្រ្រឹះ លូ អូ រ៉ាប់ ប៉ាណូស ពៀ អុះ។

៣ កាណុង មៀង ណោះ ទី អង់កាន់ អន់ត្រោ ម៉ោញ ដួវ ឌូ ឡាំ កាប លូ អែ ផា "បំរ អីស តាត់សិន សារ អន់ កា អាញ ណើ"។

* ១៧:២៧ ១៧:២៧ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨; ៧:១១-២៤។ † ១៧:២៩ ១៧:២៨-២៩ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។ ‡ ១៧:៣១ ១៧:៣១ ហិ សុនសាត ពូ ទី អន់តល់ សាទើ ពូ យើយ ហារ អ្នែ ពឹង អន់តល់ ដេល។ S ១៧:៣២ ១៧:៣២ កាម៉ាញ ឡុត អែ តោ ផះ សាតាក់ ឡាច់ ឡឹង មៀង សូដុំ ញុន កា អែ បិច រ៉ូល សឹត។ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១៥-២៦។ * ១៧:៣៥-៣៦ ១៧:៣៥-៣៦ ហ្វា ពូ ត្រាក់ លូ តី ម៉ោញ ចំលួន ធើម ប៉ានីរ ផាះ ផា ទី កាម៉ាក់ ពៀរ ដួវ អ្នែ ប៉ាក់ មីរ អាញ ចឹង អ្សក់ ម៉ោញ ដួវ អ្នាត ម៉ោញ ដួវ ដេល។

៤ ហះកា ក្រាត់ តាត់ស៊ិន សារ ណោះ អូ ចៃ តាត់ស៊ិន សារ អន់ កា អើ អុះ អើ ប៉ាប្រើយ្យ ទុញ ដាវ។ ឡែង ឡឺង ណោះ អើ យើត កាណុង ពុត ជា "យ្រះ អាញ អូ អូត កា ប្រ្រះ លូ អូ រ៉ាប ប៉ាណូ ស ពៀ កាតាម

៥ កា អាញ ត្រត់ តាត់ស៊ិន សារ អន់ កា អង់កាន់ អន់ត្រា អា ដេល ខង អើ ខុ ឡា ប៉ាងខើក អាញ លើយ្យ នីអៀ អូត អើ ចឹង ឡា ប៉ាងខើក អាញ លើយ្យ ណាវ ចឹង ប្រគី អន់ អាញ ថុក ពុត"។

៦ យីស៊ូ ឡាក់ ពី តាំងឡា កាប ណាវ ជា «ហត់ អន់ដីស ចាប្រែប យើត ឡឺង ប៉ានីរ ក្រាត់ តាត់ស៊ិន សារ អូ ដាក់ ណោះ ពី។

៧ កាប៉ាច ប្រ្រះ បិកកាតយ្យ ឡាក់ ទី ពុត ពៀក ដាក់ ញ៉ា អើ ចឹង អូ តាត់ស៊ិន សារ ប អន់ កា ប៉ា សុន អើ រើស ឡាក់ អើ ឡោម អើ ទីប កាម៉ាង ទីប កាដាវ? នីចម អើ ចឹង ប៉ាប្រើយ្យ ទុញ ប?

៨ អាញ ប៉រ រះ កា អន់ដីស ជា ប្រ្រះ បិកកាតយ្យ ចឹង តាត់ស៊ិន សារ អន់ កា អន់ខៃ ស្រីស្យ តា ទីច។ ហះកា ប៉ាត់ ដាវ ប៉ាណូស អាញ ពីរ ណាវ នីចម ចឹង ប៉ប ញ៉ា អូ ប៉ាណូស សៀ ពឹង អង់ កក់ តេះ អា?»។

សារ ប៉ាន់ដីប ឡឺង មូត ជាវ៉ាស៊ី ម៉ោញ ដូរ លូ ប៉ាណូស អូត រ៉ាបៃ

៩ អ្នែ ហះ ណោះ ទី បក់ អន់ដា យើត ជា ឡាកោ អន់ខៃ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ បីដាយ ពូ អន់ទៀត ណោះ យីស៊ូ កាប ប៉ាន់ដីប ជា នីអៀ

១០ «ទី កាម៉ាក់ ពៀរ ដូរ ឡា ម៉ន់ ប៉ាត់ ចារ រោង រ៉ាមៈ ម៉ោញ ដូរ តែង មូត ជាវ៉ាស៊ី ម៉ោញ ដូរ ណាវ ប៉ាណូស អូត រ៉ាបៃ ។

១១ ប៉ាណូស បក់ តែង មូត ជាវ៉ាស៊ី អើ អន់តាវ ដឹង អើ លូ ម៉ន់ ជា "អី ប្រ្រះ បិកកាតយ្យ អាញ ប៉រ ប៉ានេ អីស ខង អាញ អូ ត្រត់ ឡាក់ កា ពូ អន់ទៀត អុះ។ អន់ខៃ ណោះ យី ប៉ាណូស អន់ តុង ប៉ាណូស អូ ដាក់ ប៉ាណូស រ៉ាលង កល កាម៉ាញ។ អាញ កា អូ ត្រត់ ឡាក់ កា ប៉ាណូស អូ ក រ៉ាបៃ អា ដេល។

១២ អាញ កំ អូ សា សាណា កាណុង ម៉ោញ អាទិត ពៀរ ទង លូ អាញ អន់ ទី កាណាត ញ៉ា ឡាក់ អាញ ណាំង ទី កាណាត អញ ជីត ចានែក អាញ អូត ម៉ោញ ចានែក អន់ កា ប្រ្រះ ដេល"។

១៣ កាប៉ាច ប៉ាណូស បក់ អូត រ៉ាបៃ អើ អន់តាវ ឡឺង ចាំងហាយុត អូ ខិន លូ អើយ ហៃ ពឹង ប្លឺង សា។ អើ អុក ពុត ខាក់ លូ កាប ជា "អី ប្រ្រះ បិកកាតយ្យ ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ឡាក់ ប៉ាណូស អូ ដាក់ អា ណើ"។

១៤ អាញ ប៉រ រះ កា អន់ដីស ជា ប៉ាត់ អើ សីត ប៉ាត់ ហី ប៉ាណូស អា ប្រ្រះ បិកកាតយ្យ យើត ជា អើ យី ប៉ាណូស ដាក់ ត្រង់ អូ ត្រត់ មូត ជាវ៉ាស៊ី ណោះ អុះ។ អាញ កាប នីអៀ យី ប៊ុច ជា ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្រះ ចឹង សាតោះ ហះកា ពៀ ប៉ាន់ ចិ ពុត ណោះ ប្រ្រះ ចឹង ប៉ានេ»។

សារ យីស៊ូ ម៉ន់ សាប៉ាត់ មូត សាស្យា

១៥ អ្នែ ហះ ណោះ ទី ពូ អូត ពីរ មូត សាស្យា ឡាក់ ប៉ាត់ ចារ យីស៊ូ ដេល កៀ អន់ អើ ម៉ន់ សាប៉ាត់ អន់ខៃ ហះកា ផះ មូត សីរ ប៉ប អន់ខៃ កាប កា ពូ។

១៦ ហះកា យីស៊ូ អើ ម្នាក់ សាស្តា លូ រ៉ះ កា សីះ អើ ជា «ដៃ ទីប ហង សាស្តា ប៊ុច ឡា ប៉ាក់ អាញ អន់ អន់ខៃ ពីះ ពី។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្តា អា ហង ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា។

១៧ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ញើ អូ ប្រ្លឹក ចិ ពុត ឡាក់ កា សាស្តា ភើ អន់ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

សារ ប៉ាណូស ប្រ្លឹះ ប៉ាតូរង់ ឡា អំបញ្ច យីស៊ូ

១៨ កេះណោះ ទី បក់ ប្រ្លឹក កាន តីស ម៉ោញ ដូរ ពីះ អំបញ្ច លូ យីស៊ូ ជា «អី ណោយូ ឡាក់ ដាក់ ត្រង់! អាញ ត្រក់ ប្រ្លឹក នីចម ភើ ទី អាញ អ្វី រ៉ីស លើយ ?»

១៩ យីស៊ូ តើល ជា «ញ៉ា អីស ជា "ណោយូ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិកកាតយ ហង ដាក់ ត្រង់។

២០ អីស អូ កេះ ចាបាប ទី រ៉ះ ជា ដៃ រ៉ាលង កល ដៃ ប៉ាន់តោ ប៉ាណូស ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពួង ប្លាច ប្រ្លឹក អន់ ពូ ត្រក់ ថូត ត្រក់ អ្សល កូត កា មើត ពី»។

២១ កាម៉ាក់ ណោះ តើល យីស៊ូ ជា «អាញ ប្រ្លឹក ពួយ ចាបាប ទី អា ឡឹង អាញ អ្វី តាតាម ពៃ កេះ»។

២២ ឆះ កាតាំង អើ រ៉ះ នីណោះ យីស៊ូ កាប ជា «ទី សារ ម៉ោញ ណាវ អីស បើ តាន់ ប្រ្លឹក។ ហក់ អីស អ្សក់ រ៉ាស អំបាស ម៉ះ អីស ទីណោះ ឡា ប្រូ កេះណោះ អ្សក់ លៀន ជែក អន់ កា មូត ថុក ញ៉ាក តាបាយ កាសត់។ ប្រ្លឹក នីណោះ អីស ចឹង ទី រ៉ាស អំបាស អ្វី ពីង ប្លែង។ កេះ ប្រូ រ៉ាស ជែក លៀន កា ពូ កេះៗ ឡា ពួយ អាញ ពី»។

២៣ សាត់ អើ កាតាំង យីស៊ូ កាប នីណោះ អើ អុក ពុត ពៀក ខាក់ អើ អូ ប្រ្លឹក ពួយ អុះ ខង អើ ឡាក់ ប៉ាណូស ប្រ្លឹះ ប៉ាតូរង់ កាខាក់។

២៤ យីស៊ូ បំបំ អើ អុក ពុត ពៀក នីណោះ កា កាប ជា «ប៉ាណូស បក់ ប្រ្លឹះ ប៉ាតូរង់ ចឹង ម៉ុត អន់ ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា ញ៉ាក ខាក់។

២៥ ជា ទុង កាប្លើរ * ម៉ុត ទ្រង ត្រោម ប៉ាអច់ ជ្រុំ ណោះ ឡាម៉ត់ លីន ឡឹង បក់ ប្រ្លឹះ ប៉ាតូរង់ ម៉ុត អន់ ទី ប្រ្លឹះ រ៉ាំងហៃ រ៉ាំងខ្យា»។

២៦ មូត បក់ កាតាំង សារ ណោះ អំបញ្ច ជា «ទីល នីណោះ ពៀ ចឹង រ៉ាវ៉ាច់ ឡាកោ ?»†

២៧ យីស៊ូ តើល ជា «ង៉ារ ញ៉ា ឡាក់ ប៉ាណូស ប្រ្លឹក អូ អូ ប្រ្លឹះ បិកកាតយ អូ ប្រ្លឹក ទី ណោះ»។

២៨ ពេត្រុះ តើល ជា «អីស បំបំ កេះ ញីន អា អ្នាត កាណាត ញ៉ា ឡាក់ ញីន ទី ភើ ចាក ពួយ អីស»។

២៩ យីស៊ូ រ៉ះ កា អន់ខៃ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា បក់ ញើ សាឡាក់ អ្នាត ហី ក្រាន គន កាម៉ាញ អុះ ម៉ី ពី មើត ញុន កា សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ

៣០ ប៉ាណូស ណោះ កិញអៀ អា អើ ចឹង ទី អុះ ម៉ី លូ រ៉ាស អៀង ហ្លិត ឡឹង អើ អ្នាត ណោះ ណាវ លូ ចឹង ទី អាញ អ្វី រ៉ីស លើយ ប៉ាក់ ដាវ តែង ម៉ាត់ ទៀ ដេល»។

សារ យីស៊ូ ប៉ាំងហៀន សីះ ឡឹង សារ អើ ចឹង តោ

* ១៨:២៥ ១៨:២៥ កាប្លើរ ពៀត គុល «អុត»។ † ១៨:២៦ ១៨:២៦ សុនសាត អ៊ីស្រាអែល សាមីត កា បក់ ចំ ប្រ្លឹះ ប៊ុច ចៃ បក់ ណោះ ចឹង កេះ ប្រ្លឹះ ប៉ាត្រង់ ហង។

៣១ យ៉េស៊ូ អើ ពីរ សិរី អើ ទី ១២ ដូរ ប៉ាតុំ គូប លូ រ៉ះ ជា «ហៃ កិញអៀ អា ពិន ឡា ប៉ាតុំ មៀង យេស៊ូសាឡីម ប៉ាតុំ ទីល ប៉ាតុំ ណោះ គ្រឹប សារ ឡាក់ ម្នាក់ វាគីយ បង្រៀម ទី ប្រាក់ ឡើង ប៉ាណូស អាញ អា ចឹង កើត ទី តាទីច។

៣២ ពូ ចឹង ឡា ជិន អាញ អន់ ពឹង តី ម្នាក់ សុនសាត អន់ទៀត ពូ ចឹង ប៉ាឡែវ កាប សាតោះ កា អាញ ទីប ពូ ចឹង កាសុះ ទៀត ពីរ ពឹង អាញ ដេល។

៣៣ ពូ ចឹង ពិត អាញ លូ កាសិ ប្លែ ម៉ាត់ កេះណោះ ពូ ចឹង ប៉ាន់តោ អាញ ហង។ ហះកា ប៉ែង ដាវ អន់តីត ឡើង ណោះ អាញ ចឹង រ៉ុស សីត ណារ៉ូ»។

៣៤ ម្នាក់ សិរី អើ ប្លង់ ដាប ឡើង សារ ណោះ ញន កា បង្រៀម អោន សារ ណោះ អូ អន់ អន់ខែ អូ កា យ៉េស៊ូ កាប ឡើង សារ ញ៉ា ណោះ។

សារ យ៉េស៊ូ តាត អន់ដាត ប៉ាណូស ប្លែល ម៉ាត់

៣៥ ប៉ាតុំ យ៉េស៊ូ ចាក ក្បាម ចឹង ទីល មៀង យេរីខូ កេះ ទី ប៉ាណូស ប្លែល ម៉ាត់ ម៉ោញ ដូរ អន់អៀ ប៉រ រៀន ហះ ទ្រង។

៣៦ ផះ អើ កាតាំង យឹង កាំឡាំង អៀង ចាក ទ្រង ណោះ អើ អំបញ្ច ពូ ជា «ទី សារ ញ៉ា ?»

៣៧ ពូ រ៉ះ កា អើ ជា «យ៉េស៊ូ ឡើង តេះ ណាសារែត អើ ចាក ទ្រង អា»។

៣៨ បក់ ប្លែល ម៉ាត់ ណោះ អើ កា ឡុង អើ ជា «អើ យ៉េស៊ូ ផ្លង់ វ៉ាច់ សាដាច់ ដាវីត ! ប៉រ អីស តា ប៉ាប កា អាញ ណើ»។

៣៩ កាំឡាំង បក់ ចាក អន់ទ្រូល ទីប អើ អូ អន់ កាប ហែង ណោះ ហង អើ ឡុង ហែង ម៉ែ កាខា ក់ ជា «អើ ផ្លង់ វ៉ាច់ សាដាច់ ដាវីត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤០ យ៉េស៊ូ កា តាវ ឡូត លូ ប្រើ ពូ ជៀក បក់ ប្លែល ម៉ាត់ ណោះ ពីរ ប៉ាតុំ អើ។ ប៉ាណូស ប្លែល ម៉ាត់ ណោះ ពីរ ប៉ាតុំ អើ កេះ យ៉េស៊ូ អំបញ្ច អើ ជា

៤១ «អីស ប៉ិច កា អាញ ប្រ័ត ញ៉ា អន់ កា អីស ?» អើ តើល ជា «អើ ពី តាំងឡា ប៉រ អីស តាត អន់ដាត ម៉ាត់ អាញ អន់ តាតារ ណើ»។

៤២ យ៉េស៊ូ កាប លូ អើ ជា «ហត់ អន់ ម៉ាត់ អីស តាតារ ពី។ អីស ដាត់ កេះ ញន កា អីស សៀ»។

៤៣ ផាឌី ម៉ាត់ អើ ណោះ កា តាតារ ឡូត កេះណោះ អើ កា ចាក ពូយ យ៉េស៊ូ ដេល ទីប ប៉ានេ បង្រៀម បិកកាតយ៉េ។ កាំឡាំង សុន អៀង ទី ប៉ប សារ ណោះ អន់ខែ កា ប៉ានេ បង្រៀម បិកកាតយ៉េ ទី ខ្ល ដេល។

១៩

សារ យ៉េស៊ូ ប៉ាតុំ សាខេ

១ កេះណោះ យ៉េស៊ូ ទីល ប៉ាតុំ មៀង យេរីខូ ចាក តាត ពឹង អន់តីត មៀង។

២ កា ទី កាម៉ាត់ ម៉ោញ ដូរ សិច សាខេ ឡាក់ ម៉ែត ម្នាក់ អៀង វ៉ាបៃ អើ ទី វ៉ាស អំប៉ាស អៀង។

៣ អើ ខំ ហៃ ប៉ិច ប៉ប យ៉េស៊ូ ណោះ នីចម ហះកា អើ ហៃ អូ ប៉ប អុះ ខង ទី ប៉ាណូស អៀង តា ឡាម ខង អើ កា ចិ កាតេះ ឡើង ពូ។

៤ ទីល នីណោះ អើ កា សាតាក់ ឡា ប៉ាតុំ ម៉ាត់ ពូ កេះណោះ ហារ ពឹង តើម អៀង ប៉ិច កា ហៃ ប៉ប យ៉េស៊ូ ខង យ៉េស៊ូ ចឹង ចាក ទ្រង ណោះ។

៥ ប៉ាក់ យីស៊ូ ទិល ចារ ណោះ អើ ងើយ ហៃ ប៉ប់ សាខេ កេះណោះ អើ កាប ផា «អី សាខេ ជីវ ប្រ្រាល់ ខង ដាវ អា អាញ ចឹង ឡា ចាចាក ប៉ាក់ ហី អីស»។

៦ សាខេ កា ប៉ាន់តាន ជីវ លូ ហាប់ យីស៊ូ ទីប ទី ពុត ហោក រ៉ាក់។

៧ ផះ កាំឡាំង អៀង ប៉ប់ នីណោះ អន់ខៃ កាប វ៉ាប៊ីក វ៉ាប៊ីត កា យីស៊ូ ផា «ហៃ អើ អា ឡា ចាចាក ប៉ាក់ ហី ប៉ាណូស អូ ដាក់»។

៨ សាខេ អ្សវ អន់តាវ លូ កាប លូ យីស៊ូ ផា «ហៃ ពី តាំងឡា អាញ ចឹង អ្សក វ៉ាស អំប៉ាស ម៉ះ អាញ ទងតិគី ផែក អន់ កា មូត ថុក ញ៉ាក។ ផា អាញ អ្សក វ៉ាប៊ី ឡឹង ពូ អៀង តាឡាមី ណោះ អាញ ចឹង សិង កា ពូ កាណាគី អើ ម៉ោញ អាញ ចឹង សិង ប៉ាន់»។

៩ យីស៊ូ រ៉ះ កា អើ ផា «ដាវ អា ប្រ្រះ តង ខាប់ខូ ហី អា កេះ ខង អើ អា កា ផ្លង វ៉ាច អាប្រាហាំ ដេល

១០ ខង ប៉ាណូស អាញ ពី កៀ ណាំង លូ តង ប៉ាណូស បក់ ហ៊្យង ហ្ស៊ីត»។

សារ ប៉ាន់ដីប ឡឹង សាដាច់ ប៉ាហ្ស៊ី លៀន ពីង ទុច

១១ មូត បក់ សាំយ៉ាង សារ យីស៊ូ រ៉ះ ណោះ អន់ខៃ សាមីគី កា សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ ប្រ្រះ ចឹង តាំបាង អន់ ប៉ប់ ស្រីសៗ ឡុត ខង យីស៊ូ ចាក ក្យាមី ចឹង ទិល មៀង យេរូសាឡឹម កេះ ខ អា ហង បះ អើ កាប ប៉ាន់ដីប លូ សារ ម៉ោញ ណារ៉ូ។

១២ អើ ផា «ទី កាម៉ាក់ បក់ ប្រ្រីក កាន វ៉ាតិស។ អើ ឡា ប៉ាក់ ប៉ាថេត ចាំងហាយុត កៀ ឡា ហៀន ប្រ្រីក សាដាច់ កេះណោះ អើ ចឹង សីត ណារ៉ូ វ៉ាងហៃ វ៉ាងខ្យា ពូ។

១៣ អន់ទ្រួល ឡឹង អើ ចឹង ចាក អើ អើ មូត ទុច ១០ ដូវ កេះណោះ អន់ លៀន ម៉ោញ ដូវ ១០០ កាក់ * លូ រ៉ះ ផា "ហាក់ លៀន អា អន់ដីស អ្សក ចាក ណាំង សា ពិ លើយ ទិល អាញ សីត ទៀ"។

១៤ ហះកា ប៉ាសុន អើ ណោះ ពូ អូ ណីស កា អើ អុះ ពូ ប្រើ មូត ឡា ប៉ាតាង ប៉ាសុន ឡា ពូយ អើ អន់តិគី កៀ រ៉ះ កា ពូ ផា "ញីន អូ ប៉ុច អន់ ប៉ាណូស អា ប្រ្រីក សាដាច់ វ៉ាងហៃ វ៉ាងខ្យា ញីន អុះ"។

១៥ ប៉ាក់ អើ ហៀន ប្រ្រីក សាដាច់ ណោះ កេះៗ អើ សីត ប៉ាក់ ស្រុក អើ ទៅ ណារ៉ូ។ អើ ពី អើ មូត ទុច ឡាក់ អើ ទី អន់ លៀន ណោះ កេះណោះ អំប៉ញ កៀ ប៉ុច អូ អន់តត់ ផា ម៉ោញ ដូវ ៗ ចាក ណាំង សា ទី កាំឡៃ ប៉ុប ចំ។

១៦ ទុច បក់ ពី អន់ទ្រួល ឡឹង ពូ អើ ម៉ុត រ៉ះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ១០០០ កាក់ ណារ៉ូ"។

១៧ សាដាច់ តើល ផា "អី ដាក់ កេះ ទុច ដាក់ ត្រង់។ ញន អីស ទី ពុត ដាក់ ត្រង់ ឡឹង ដាវ ចិ អា ហាក់ អីស វ៉ាងហៃ វ៉ាងខ្យា មៀង ទី អញដីត អា ឡុត ពិ"។

១៨ កេះណោះ ទុច ទី ញៀរ ម៉ុត រ៉ះ ផា "ពី តាំងឡា លៀន អីស អន់ ពៃ អាញ ទី កាំឡៃ ៥០០ កាក់ ណារ៉ូ"។

១៩ សាដាច់ តើល ផា "ហាក់ អីស វ៉ាងហៃ វ៉ាងខ្យា ប៉ាតាមី មៀង ឡុត ពិ"។

២០ កេះណោះ ទី ទុច ម៉ោញ ណារ៉ូ អើ ម៉ុត រ៉ះ ផា "ពី តាំងឡា អា លៀន អីស អន់ កា អាញ ពៃ អាញ កាតុត វ៉ាន់ដាប ពីង អញសិង

* ១៩:១៣ ១៩:១៣ ១០០ កាក់ ពៀត គុល «១០ មីណា» យី ប្រាក់ ៤ កាឡូ។

២១ ខង អាញ កាចាំង អ្នក កា អីស ខង អីស កាឡីស កាញ ខាត់។ អីស អ្នក កាណាត ញ៉ា ឡាក់ អីស អូ ទី ប្រតី លូ អីស ច្រតី អ្នក ញ៉ា ឡីង មីរ ឡាក់ អីស អូ ទី សាមូល តប់"។

២២ ណោះ អើ កាប កា ទុច ណោះ ជា "អី ទុច អូ ដាក់ អាញ ចឹង ចែក ចូត អីស ព្វយ ប៉ានីរ អីស កាប អា ហង ខង អីស អូ កេះ កា អាញ ឡាក់ ប៉ាណូស កាឡីស កាញ កាខាត់ លូ អាញ អ្នក កា ណាត ញ៉ា ឡាក់ អាញ អូ ទី ប្រតី លូ អាញ ច្រតី អ្នក ញ៉ា ពីង មីរ ឡាក់ អាញ អូ ទី សាមូល តប់"។

២៣ ទីល នីណោះ ញ៉ា ត្រត អីស អូ អ្នក លៀន អាញ អា អន់ កា ពូ បុល ម៉ាត់ ទី ក្បង។ ទីល ប៉ាត់ អាញ សិត កេះ ណោះ អាញ ចឹង ទី លៀន អាញ អា ទីប គុល ទីប ក្បង"។

២៤ កេះណោះ អើ ប្រើ ម្នក បក់ អៃ រណោះ ជា "ហត់ អន់ដីស អ្នក លៀន ឡីង អើ អា ឡាក់ អន់ កា បក់ ទី ១០០០ កាក់ តោ ឡុត"។

២៥ ហះកា ម្នក ណោះ តើល ជា "ពី តាំងឡា ប៉ាណូស ណោះ អើ ទី ១០០០ កាក់ កេះ"។

២៦ អើ តើល ម្នក ណោះ ជា "អាញ ប៉រ រ៉ះ កា អន់ដីស ជា ញ៉ា ទី អៀង កេះ អើ ចឹង ត្រត ទី អៀង ធែម ណាវ ហះកា ញ៉ា អូ ទី ពូ ចឹង អ្នក ឡាច់ កាណាត ញ៉ា ឡាក់ អើ ទី បិត បែត ណោះ ដេល"។

២៧ ម៉ោញ ណាវ ម្នក តាមីរ ឡាក់ អូ បិច អន់ អាញ រាំង ហៃ រាំង ខ្យា អន់ខែ ណោះ ហត់ ប៉ា ណាវ អន់ខែ ពីរ ប៉ាត់ អាញ អា កេះណោះ ប៉ាន់តោ អ្នក អន់ខែ ពីរ"។

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

២៨ ប៉ាត់ យីស៊ូ រ៉ះ សារ ទី អា កេះៗ អើ ចាក ណាវ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម។

២៩ អើ ចាក ក្បាម ចឹង ទីល ស្រុក បេតផាសេ លូ ស្រុក បេតថានី ឡាក់ អៃ ហះ ដុង ប៉ានីម ឡាក់ អន់ សិច ជា ប៉ានីម តើម អូលេវ។ កេះណោះ អើ ប្រើ សីរ អើ ញ៉ា ដូរ ចាក អន់ទ្រួល

៣០ លូ រ៉ះ ជា «ហត់ ចាក ម៉ុត កាណាង ស្រុក ប៉ាត់ ម៉ាត់ តោ ទីល ប៉ាត់ ណោះ អន់ដីស ចឹង បំប៉ លៀ ប៉ាញ តាមី ម៉ោញ កាត ពូ កត់ ហះ ចារ ណោះ។ លៀ ណោះ បើ តាន់ ទី បក់ ញ៉ា ជិះ អុះ។ អ្នក គី អន់ដីស រ៉ីស អ្នក ឡាក់ ប៉ាត់ អា។

៣១ ជា ទី ពូ អំប៉ញ ជា "ញ៉ា ត្រត អន់ដីស រ៉ីស អ្នក លៀ អា?" ត្រត រ៉ះ ជា "ពី តាំងឡា ញីន តង កាន អើ"។

៣២ ម្នក ញ៉ា ដូរ ឡាក់ អើ ប្រើ ណោះ កា ចាក ឡាក់ បំប៉ ឡាក់ កា អើ រ៉ះ តាទីច។

៣៣ ផះ អន់ខែ រ៉ីស លៀ ណោះ តាំងឡា អើ អំប៉ញ ជា «ញ៉ា ត្រត អន់ដីស រ៉ីស លៀ ញីន នី អៀ?» ៣៤ អន់ខែ តើល ជា «ពី តាំងឡា ញីន តង កាន អើ»។

៣៥ កេះណោះ អន់ខែ ទុង លៀ ណោះ ជីន អន់ កា យីស៊ូ លូ រ៉ីស អារ ត្រាក់ ពីង អង់កក់ លៀ អន់ យីស៊ូ ជិះ។

៣៦ ផះ យីស៊ូ ចាក ណោះ ទី កាំឡាក់ អៀង រ៉ីស អារ ត្រាក់ ពីង ទ្រង។

៣៧ ប៉ាត់ យីស៊ូ ចាក រទ្រង ជីរ ឡីង ប៉ានីម តើម អូលេវ ក្បាម ចឹង ទីល មៀង កេះ ម្នក សីរ អៀង ដូរ ហោក រត់ ទីខូ លូ កាប ប៉ានេ ប្រើ ម៉ៃ ឡីង សារ អំប៉ញ អីញ ទីណោះ ឡាក់ អន់ខែ ទី បំប៉។

៣៨ អន់ខែ កាប ជា «អន់ ប្រើ បិកកាតយ័ ជីន អន់ សារ ដាក់ កា សាដាច់ ឡាក់ ពីរ ប៉ាតាង អើ។ អន់ សារ សាណុក សាណិក ឡាក់ អៃ ពីង ប្លែង។ ពី ពិន ប៉ានេ ប្រើ បិកកាតយ័ អៃ ពីង ប្លែង ចាំងហិត កាខាត់»។

៣៩ កាណាង កាំឡាំង អៀង ណោះ ទី ម្នាក់ ជា វាសី អន់ដា រ៉ះ លូ យីស៊ី ជា «អី ណែយូ អីស ទីប ម្នាក់ សីរ អីស អន់ អន់ខែ អ្នក វាដាប់ ណើ»។

៤០ ហះកា យីស៊ី កាប ជា «អាញ ប័រ រ៉ះ កា អន់ដីស ជា ម្នាក់ អា អ្នក វាដាប់ ណោះ អំហ្គោ ឡុក ចឹង តាំងហើ តាង អន់ខែ»។

៤១ ប៉ាក់ យីស៊ី ចាក ក្បាម ចឹង ទីល កេះ អើ បំបំ មៀង យេរូសាឡឹម លូ ញ៉ាំ ឡាងត កា មៀង ណោះ ជា

៤២ «អី មៀង យេរូសាឡឹម ដាវ អា អាញ ប៊ិច កា អន់ដីស អន់ហ្គាល់ សារ ឡាក់ ប្រឹក អន់ ទី សារ សាណុក សាវ៉ាក់ ហះកា សារ ណោះ អន់ដីស អូ បំបំ កេះ។

៤៣ ប៉ាក់ យ៉ាង តោ ទៀ ចឹង ទី ម្នាក់ តាមីរ អន់ដីស ចឹង ពីរ ពួន តេះ រឹង ជុំ មៀង អន់ដីស លូ ចឹង សាងកាត់ អន់ដីស គ្រឹប ចារ។

៤៤ ពូ ចឹង ចាំឡាយ មៀង អន់ដីស អន់ វ៉ាយ វ៉ាំ ទី ទីប អន់ដីស អា ដេល។ ពូ ចឹង អូ អន់ អំហ្គោ ចំ អ្នក អំបាំង គួប ណារ ហង កាណាង មៀង អន់ដីស អា ខង ប្រ្រៈ ពីរ តង អន់ដីស កេះ ហះកា អន់ដីស អូ អូ អន់តត់ អុះ»។

៤៥ ផះ យីស៊ី ចាក ម៉ុត កាណាង ចារ រោង វ៉ាម៉ះ កេះ អើ កា ទ្រុះ ឡាច ម្នាក់ បក់ អ្នក ប្រូ ប្រូ

៤៦ លូ កាប កា ពូ ជា «កាណាង ជាប់ ប៉ានីរ ប្រ្រៈ ទី ច្រាត់ រ៉ះ ជា "ហី អាញ យី ចារ សាវ៉ាប់ ម៉ន់ អើ អាញ"† ហះកា អន់ដីស អ្នក ហី អា ប្រឹក ចារ ម្នាក់ អន់តុង អន់ទូក †»។

៤៧ យីស៊ី អ្នក បាំងហៀន ពូ កាណាង ចារ រោង វ៉ាម៉ះ រប់ ដាវ ហះកា ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ម្នាក់ ណែយូ បាំងហៀន ចាបាប លូ ម្នាក់ ម៉ែត ណាវ៉ា ប៉ាសុន អន់ខែ ខំ ណាំង ទ្រង ប៉ាន់តោ អើ។

៤៨ ហះកា អន់ខែ ណាំង ទ្រង ចឹង ប្រឹក កា អើ អូ ទី អុះ ខង ទី ម្នាក់ ប៉ាសុន អៀង អ្នក សាបាំង យីស៊ី បាំងហៀន លើយ។

២០

១ ទី ដាវ ម៉ោញ ផះ យីស៊ី អ្នក បាំងហៀន លូ រ៉ះ សារ ដាក់ កា ម្នាក់ ប៉ាសុន ពីង ចារ រោង វ៉ាម៉ះ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម្នាក់ ណែយូ បាំងហៀន ចាបាប ទីប ម្នាក់ ក្រាត់ វ៉ាម៉ះ មៀង កា ម៉ុត អន់ខ្ល ដេល។

២ ពូ អំបញ្ច អើ ជា «បំ រ៉ះ ហៃ កា ញីន អីស ប្រឹក ដាវ ទី អា អេង អំបញ្ច ញ៉ាំ? ញើ អន់ អីស ប្រឹក ដាវ អា?»

៣ ហះកា យីស៊ី តើល អន់ខែ ជា «អាញ បំ អំបញ្ច សារ ម៉ោញ ហះ អន់ដីស ដេល ហាក់ អន់ ដីស រ៉ះ កា អាញ ហី។

៤ ញើ ប្រើ យូហាន បាំងហុំ ពូ? ប្រ្រៈ ឡឹង ប្លែង ញ៉ាំ ប៉ាណូស ដោច?»

៥ អន់ខែ ពីកសា គួប ជា «ជា ពិន ជា ប្រ្រៈ ប្រើ វ៉ាត យូហាន ប្រឹក ណោះ ណោះ យីស៊ី ចឹង ជា កា ពិន "ទីល នីណោះ? ញ៉ាំ ត្រុត អន់ដីស អូ សៀ អើ?"

៦ ជា ពិន ជា ប៉ាណូស ប្រើ វ៉ាត យូហាន បាំងហុំ ពូ ណោះ កាំឡាំង ប៉ាសុន ទីខ្ល ចឹង អ្នក អំហ្គោ ហីរ ប៉ាន់តោ ពិន ឡុត ខង អន់ខែ សៀ ជា វ៉ាត យូហាន ណោះ វ៉ាត យូហាន ប្រ្រៈ តាទីច»។

៧ អន់ខែ តើល ជា អូ អូ កា ញើ ប្រើ វ៉ាត យូហាន បាំងហុំ ពូ ណោះ។

† ១៩:៤៦ ១៩:៤៦ សារ អា ឡាច ឡឹង អេសាយ ៥៦:៧។ ‡ ១៩:៤៦ ១៩:៤៦ បំ ហៃ យេរេមៀ ៧:១១។

៤ កេះណោះ យីស៊ូ កា តើល អន់ខែ ជា «អាញ កា អូ រ៉ះ កា អន់ដីស ដេល បក់ អន់ អាញ ប្រឹក្ច សារ ទី អា»។

សារ កាប ប៉ាន់ដីប ឡឹង សារ ពូ រ៉ាំងហៃ មីរ ប្លែ អង់កាច

៥ កេះណោះ យីស៊ូ រ៉ះ សារ កា កាំឡាំង អៀង អើ កាប ប៉ាន់ដីប ជា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រឹក្ច មីរ គប់ ប្លែ អង់កាច កេះណោះ អើ អន់ ពូ រ៉ាំងហៃ ជែក។ ឡឹង ឡឹង ណោះ អើ ចាក ឡាំ ប៉ាក់ ស្រុក ចាំងហាយុត អៃ ប៉ាក់ ណោះ គុត ទញ។

១០ ប៉ាក់ ទីល ចុន អ្លេះ ប្លែ អង់កាច កេះ តាំងឡា មីរ ណោះ ប្រើ ទុច អើ ម៉ោញ ដូរ ឡាំ ប៉ាក់ មូត រ៉ាំងហៃ មីរ អើ ណោះ ភៀ អ្យក់ ចានែក ម៉ះ អើ ហះកា មូត រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច អើ កេះ ណោះ តាំងហ្សិត អន់ អើ សីត តី តាដោះ។

១១ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ឡាំ ណារ៉ូ។ ហះកា មូត បក់ រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត លូ តរ៉ះ ប៉ាស្យាប កាប អូ ដាក់ តាំងហ្សិត អន់ អើ សីត តី តាដោះ ណារ៉ូ។

១២ តាំងឡា មីរ កា ប្រើ ទុច ម៉ោញ ដូរ ណារ៉ូ ឡាំ លីក ទី ប៉ែង។ ហះកា មូត បក់ រ៉ាំងហៃ មីរ ណោះ រ៉ុប ពីត ទុច ណោះ ទីល ឡាកា កេះណោះ អូស អ្នាត ប៉ាក់ អន់ទីល មីរ។

១៣ តាំងឡា មីរ យីត ជា "នីច ម៉ាញ ចឹង ត្រត់ ប្រឹក្ច ណារ៉ូ អា យី អាញ ចឹង ប្រើ គន ឡាក់ អាញ បិច ឡុត ឡាំ ណារ៉ូ ម៉ោញ ទង អា។ ណោះ អន់ខែ ចឹង អ្សល កូតី កា អើ ហង តាម ហៃ"។

១៤ ហះកា មូត បក់ ក្យាក់ រ៉ាំងហៃ មីរ ណោះ សាត់ អន់ខែ បប៉ គន អើ ណោះ អន់ខែ កាកាប លូ គូប ជា "បក់ អា ហង ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ មីរ អា! ពិ ពិន ប៉ាន់តោ អ្នាត អើ ម៉ាក់ ចឹង ទី មីរ អា កា ពិន"។

១៥ អន់ខែ កា រ៉ុប គន តាំងឡា មីរ ណោះ ទង អូស អ្យក់ ឡាំ ប៉ាក់ អន់ទីល មីរ ប្លែ អង់កាច ណោះ ហង កេះណោះ ប៉ាន់តោ អើ។ ទីល នីណោះ តាំងឡា មីរ ចឹង ប្រឹក្ច នីចម កា អន់ខែ ណោះ ?

១៦ យី អើ ចឹង ឡាំ ប៉ាន់តោ មូត បក់ រ៉ាំងហៃ មីរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណារ៉ូ រ៉ាំងហៃ ជែក មីរ អើ ណោះ»។ ប៉ាក់ កាតាំង សារ ទីណោះ កេះ អន់ខែ កាប ជា «ដៃ អន់ ប្រឹក្ច អន់ សារ នីណោះ កើត ពិ»។

១៧ កេះណោះ យីស៊ូ ហៃ អន់ខែ លូ កាប ជា «សារ កាណុង ផាប់ ប៉ានីរ ប្រឹក្ច ទី ប្រាក់ រ៉ះ ជា "អំ ហ្គោ ឡាក់ មូត រ៉ាគីយ ហិ ហិរ អ្នាត កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ"។ សារ អា ពូ បិច កាប ឡឹង សារ ញ៉ា ?

១៨ ញើ ឡិ ត្រត់ ពីង អំហ្គោ អា ប៉ាណូស ណោះ ចឹង ឡាកា ឡាកាច់ ខូច ខាច ខាក់ ឡុត ហះ កា ជា អំហ្គោ អា ឡិ ត្រត់ ពីង ប៉ាណូស ចំ អំហ្គោ ចឹង ត្រាញ អើ តោ ឡុត"។

១៩ ផះ ណោះ មូត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រឹក្ច លូ មូត ណែយ បាំងហៀន ចាបាប អន់ខែ ណាំង ទ្រង់ បិច រ៉ុប យីស៊ូ ឡុត ខង អន់ខែ អូ អន់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ ខែ ហះកា អន់ខែ អ្សត កា មូត ប៉ាសុន។

សារ មូត ផាវ៉ាស៊ី លូ សាខូស៊ី ណាំង សារ លូ យីស៊ូ

* ២០:១៧ ២០:១៧ សារ អា ឡាក់ ឡឹង ផាប់ អញសី ប៉ានេ ប្រឹក្ច (ទំនុក/តម្កើង) ១១៨:២២។ † ២០:១៨ ២០:១៨ សារ អា យីស៊ូ កាប ញើ ឡឹង ឡាកា អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។

២០ ទីល នីណោះ អន់ខែ ប្រើ គូប អន់ខែ ប៉ាឡម ប្រគំ ប៉ាណូស ដាក់ ត្រង់ ងៃរ ចាំ ហៃ យីស៊ូ ភៀ បិច កា កាតាំង អែរ កាប យច ម៉ាត់ ចឹង ទី រ៉ុប អញ្ជើង កា ម៉ែត រាំងហៃ ខេត ឡាក់ ចឹង អ្នក តាត់ស៊ិន សារ។

២១ អន់ខែ តាត់ អំប្រគំ កាប ដាក់ លូ យីស៊ូ ជា «អី ណោយ ញីន អ្នក អន់តត់ ជា គ្រីប សារ អីស កាប អន់តត់ ប៉ាតោ ទីណោះ ស៊ុត កា ត្រត់ តាទីច អីស អ្នក អ្វីល អ្នក ក្នុង បក់ ពៀ អុះ យី អីស បាំង ហៀន ព្យយ សារ ប្រ្លឹះ ដាក់ ត្រង់ តាទីច។

២២ នីចមី ចាបាប់ ប្រ្លឹះ អន់ ប ពិន សិង រ៉ាបៃ អន់ កា សាដាច់ តិស រ៉ូម ណោះ ?»

២៣ យីស៊ូ ហ្នឹង ឡើង ពុត ពៀក ប៉ាញ៉ា ប្លាច អន់ខែ ណោះ បះ អែរ កាប ជា

២៤ «ប្លឹះ អន់ កា អាញ ហៃ លៀន ណោះ ម៉ោញ កាក់» កេះណោះ អែរ អំបញ្ច ជា «ហ្និប ពៀ សិច ពៀ ពឹង កាក់ អា ?» ពូ តើល ជា «ហ្និប លូ សិច សាដាច់ តិស រ៉ូម»។

២៥ យីស៊ូ រះ កា អន់ខែ ជា «ទីល នីណោះ កាណាត់ ញ៉ា ឡាក់ រ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សា ដាច់ រ៉ូម ទៅ ពិ ហះកា កាណាត់ ញ៉ា ឡាក់ ម៉ះ ប្រ្លឹះ មប កា ប្រ្លឹះ ទៅ ដេល»។

២៦ ទីល នីណោះ អន់ខែ ណាំង សារ យច អ្នក ទី អុះ ផះ យីស៊ូ កាកាប ហះ ម៉ាត់ កាំឡាំង អៀង ណោះ។ អន់ខែ ងៃរ គ្រីយ ទីប ញ្ចម ខាក់ កា សារ យីស៊ូ កាប ណោះ។

២៧ ទី ម្នុត សាខ្លស៊ី បក់ អន់ដា ពិះ ប៉ាត់ ចារ យីស៊ូ អន់ខែ ណោះ អ្នក សៀ ជា ប៉ាណូស តោ កេះ អ្នក រ៉ុស ស៊ិត ណារ៉ូ អុះ

២៨ បះ អន់ខែ អំបញ្ច លូ អែរ ជា «ណោយ ញ៉ា រត់ ម៉ូសេ ទី ប្រាត់ រះ ជា បក់ ចំ អ្សក់ កាម៉ាញ កេះ ណោះ តោ ជា បើ តាន់ ទី គន ត្រត់ ផែម ថាអុះ ណារ៉ូ អន់ ទី អែ ភៀ បាំងកើត គន តូ ផ្លង់ រ៉ាច់ អន់ កា ម៉ី អែរ ។»

២៩ ប៉ាន់ដីប ជា ទី អុះ ម៉ី កាម៉ាក់ តាំប្លឹះ ដូវ ម៉ី ឡោងទ្រៀ អែរ ទី កាម៉ាញ កេះណោះ អែរ តោ ហះ កា បើ តាន់ ទី គន អុះ។

៣០ កេះណោះ អុះ អែរ ទី ម៉ោញ ទី អែរ ឡុត អែ អែរ ណោះ ហះកា តោ និះទៅ ដេល។

៣១ កេះណោះ អុះ អែរ ទី ពៀរ កា និះទៅ ដេល។ ទី អុះ ម៉ី អន់ខែ តាំប្លឹះ ដូវ ណោះ កា ទី អង់កាន់ ណោះ ទីខ្ល ហះកា តោ ទី អន់ខែ ណោះ ហង បើ តាន់ ទី គន និះទៅ ដេល។

៣២ អន់តីត ឡើង ណោះ អង់កាន់ ណោះ កា តោ និះទៅ ដេល។

៣៣ ទីល នីណោះ ប៉ាត់ ទីល ដាវ ប៉ាណូស តោ រ៉ុស ស៊ិត ទៀ អង់កាន់ ណោះ ចឹង ទី កា ពៀ ខង អុះ ម៉ី អន់ខែ ទី តាំប្លឹះ ដូវ ទី អង់កាន់ ណោះ និះទៅ ដេល ?»

៣៤ យីស៊ូ តើល អន់ខែ ជា «ប៉ាណូស ពឹង អង់កាក់ តេះ អា ពូ អ្នក ដឹង ទី ក្លោ ទី កាម៉ាញ

៣៥ ហះកា ទី បក់ ប្រ្លឹះ បិកកាតយ ប៉ាញ ពុត តាត់ អង់រ៉ុស ស៊ិត តែង ម៉ាត់ ទៀ អន់ខែ អ្នក អ្នក ក្លោ ទី កាម៉ាញ ណារ៉ូ អុះ

៣៦ ខង អន់ខែ អ្នក អ្នក តោ ណារ៉ូ ហង យី អន់ខែ ឡាក់ កា ម្នុត បិយ ប្រ្លឹះ អន់ខែ កា គន ប្រ្លឹះ ដេល ខង អន់ខែ ទី រ៉ុស ស៊ិត ណារ៉ូ កេះ។

៣៧ សារ ប៉ាណូស តោ រ៉ុស ស៊ិត អា យ្លឹះ ម៉ូសេ កា ទី ប្រាត់ រះ ដេល យី កាណាង សារ ប្រ្លឹះ កាប ឡើង អុញ សា ប៉ោម ម៉ូសេ ងៃរ អែរ ប្រ្លឹះ បិកកាតយ ជា ប្រ្លឹះ ឡាក់ រាំងហៃ អាប្រាំហាំ លូ អ៊ី

‡ ២០:២៨ ២០:២៨ បំរ ហៃ សារ អន់ ចាបាប់ សីត ទី ពៀរ (ចោទិយ/កថា) ២៥:៥-១០។

សាក់ លូ យ៉ាកុប ៩។

៣៨ ប្រ្លឹះ បិកកាតយ័ អូ ត្រង់ ប្រ្លឹះ ឡាក់ រាំងហៃ ប៉ាទ្រូ អុះ យី ប្រ្លឹះ រាំងហៃ ប៉ាណូស រឺ ស ខង សារ៉ាប់ កា ប្រ្លឹះ ប៉ាណូស ទិខ្ល ស្ថិត កា អ្នែ រឺស»។

៣៩ ទី មូត ណោយូ បាំងហៀន ចាបាប់ បក់ អន់ដា តើល ផា «ណោយូ អឺស កាប ណោះ ត្រង់ ខា ក់»។

៤០ កេះណោះ ពូ អូ ខិន អំបញ្ច អើ ឡឹង សារ ញ៉ា ណារូ ហង។

៤១ យីស៊ូ អំបញ្ច ពូ ផា «ញ៉ា ត្រង់ ពូ កាប ឡឹង សារ បក់ ប្រ្លឹះ រឺស អន់ ប្រ្លឹក សាដាច់ ណោះ ផា សាដាច់ ដារីត យី រតិ បិក អើ ?

៤២ ខង សាដាច់ ដារីត ណោះ ហង ទី ច្រាត់ រះ កាណុង ផាប អញសៃ ប៉ានេ ប្រ្លឹះ ផោះ

"ប្រ្លឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ ផា

'ហត់ អ្នែ ពីង ចារ អំបញ្ច តែង សាម៉ា អាញ

៤៣ ក្បាក់ អាញ ចឹង ពីត តាម៊ីរ អឺស អន់ អ្នែ អន់តេះ តាប៉ាង ជុង អឺស' "។

៤៤ ផា សាដាច់ ដារីត អើ អើ បក់ ប្រ្លឹះ រឺស អន់ ប្រ្លឹក សាដាច់ ណោះ ផា ពី តាំងឡា នីអៀ កេះ ញ៉ា ត្រង់ ពូ ផា សាដាច់ ដារីត យី រតិ បិក អើ នីណោះ ?»។

៤៥ កេះណោះ យីស៊ូ រះ លូ មូត សីះ អើ កាំឡាំង អៀង កា អ្នែ សាយ៉ាង ដេល

៤៦ អើ ផា «ប័រ ឡា រាំង ឡាកោ លូ មូត ណោយូ បាំងហៀន ចាបាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត អារ តិស អ្នឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កាប សារ៉ាប់ អន់ខែ។ ផា អ្នែ ពីង រោង ចារ ពូ លូម ណាំង ដឹង ចារ ដាក់ សារ លឺន ឡឹង ពូ ផា អ្នែ ប៉ាត់ ចារ អែត សា ណាំង ដឹង ចារ ក្រាត់ បក់ កានិត លឺន ឡឹង ពូ ដេល។

៤៧ អន់ខែ ណោះ ខុ លោប អ្យក់ វ៉ាស អំប៉ាស ម៉ះ មូត អង់កាន់ អន់ត្រោ អន់ទ្រុះ លូ តាំប្រ្លឹក ម៉ន់ ទុញៗ ខាក់ ដេល។ អន់ខែ ណោះ ចឹង ត្រង់ ថុត ក្លាំង លឺន ឡឹង ពូ»។

២១

សារ អង់កាន់ អន់ត្រោ ចែត លៀន មប អន់ កា ប្រ្លឹះ

១ ផេះ ណោះ យីស៊ូ ហៃ បំបី មូត ប្រ្លឹះ ប៉ាតុរង ចែត លៀន មប អន់ កា ប្រ្លឹះ។

២ អើ កា បំបី អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ អ្យក់ លៀន ដឹង ពៀរ ច្រៀម * ចែត ដេល។

៣ កេះណោះ យីស៊ូ កាប ផា «អាញ បំរ រះ កា អន់ដីស តាទិច ផា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អើ ទី ចែត លៀន អៀង ឡឹង ពូ

៤ ខង កាំឡាំង អន់ទៀតៗ អ្យក់ ចែត ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់ កាន់ អន់ត្រោ ថុក ញ៉ាក អា អ្យក់ ទី លៀន ឡាក់ អើ តងកាន ខាក់ ភៀ សិម ឡាកោ អើ អ្យក់ មប អន់ កា ប្រ្លឹះ ដេល»។

សារ រោង វ៉ាម៉ះ ចឹង វ៉ាយ វ៉ា លូ យីស៊ូ ចឹង ជីរ ណារូ

៥ ២០:៣៧ ២០:៣៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣:៦។ * ២០:៤៣ ២០:៤៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១០:១។ * ២១:២ ២១:២ ច្រៀម ពៀត គុល «ឡិបតា»។ ១២៤ ឡិបតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រ្លឹក គុលី ម៉ោញ ដាវ។

៥ ទីបក់ អន់ដា ផ្ទះ ផ្ទៃ ប៉ានេ រោង រ៉ាម៉ែ ឡាក់ ពូ ប្រឹក្តី លូ អំហ្គោ ដាក់ ឡាយ៉ាមី លូ កាណាត៍ អន់ ទៀតៗ ឡាក់ ពូ ទី អ្យក់ ចែត មប អន់ កា ប្រ្រះ។ យីស៊ូ កាប ផា

៦ «រោង រ៉ាម៉ែ លូ ហី ឡាក់ អន់ដីស បប័ ទី អា ប៉ាត់ ទីល ដាវ អន់តីត ទៀ ពូ ចឹង តាត់ អំពូក រ៉ា យ រ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្នែ អំបាំង គូប អ៊ែ ណារ៉ូ ហង»។

៧ អន់ខែ អំប័ញ អ៊ែ ផា «អី ណែយូ សារ អា ចឹង កើត ពី៖ ដាវ ចំ? ប៉ាត់ សារ អា ក្យាមី ចឹង កើត ទីល ទៀ ទី កាណាត៍ ញ៉ា អន់ដា ចឹង ប្រឹក្តី អន់ អូ អន់ហ្គាល់?»

៨ យីស៊ូ រ៉ែ ផា «អន់ដីស ត្រត់ ឡាណាំង ឡាកោ កាខាក់ ជែ សៀ ពូ ឡាក់ ប៉ាដល់ អន់ដីស អន់ ហៀ ត ឡាច់ ឡឹង ប្រ្រះ ខង ចឹង ទី ប៉ាណូស អៀង ចែត សិច ឡាក់ កា សិច អាញ ដេល អន់ខែ ចឹង កាប ផា "អាញ អា ហង យីស៊ូ" លូ កាប ផា "ក្យាមី ចឹង ទីល ដាវ កេះ"។ អន់ដីស ជែ ពូយ អន់ខែ ដៃ!

៩ ផ្ទះ ចំ អន់ដីស កាតាំង លោ ផា ទី ពូ តាកូ៖ សាំងខាម លូ ទី សារ រ៉ាចក់ រ៉ាចល់ អន់ដីស ជែ អ្យ ត ជែ កាដើត ខង សារ ណោះ ត្រត់ កើត ពី៖ អន់ទ្រួល នីណោះ ហង ហា៖កា សារ ឡុច ស្រីសៗ ណោះ បើ តាន់ ទីល អុះ»។

១០ កេះ ណោះ យីស៊ូ រ៉ែ កា អន់ខែ ណារ៉ូ ផា «សុន សាត ម៉ោញ ចឹង តាកូ៖ លូ សុន សាត ម៉ោញ ប៉ាចេត ម៉ោញ ចឹង តាកូ៖ លូ ប៉ាចេត ម៉ោញ ណារ៉ូ។

១១ ទីប ចឹង រ៉ាវែត តេះ កេង ខាក់ លូ ប៉ាត់ ចារ អន់ដា ចឹង កើត ឡាយិត ឡាំងរ៉ាញ ដេល លូ ចឹង ទី សារ អីត ពូ អៀង។ ចឹង ទី សារ អន់ទៀតៗ ប្រឹក្តី អន់ អ្យត ទីប ចឹង ទី កាណាត៍ ពីង ប្លែង តាង ខាក់ កៀ ប្រឹក្តី អន់ អន់ហ្គាល់ សារ ចឹង កើត ពី៖ ដេល។

១២ ហា៖កា អន់ទ្រួល ឡឹង សារ ទី អា ចឹង កើត ពី៖ ពូ ចឹង រ៉ុប អន់ដីស លូ ចឹង ប្រឹក្តី អូ ដាក់ កា អន់ ដីស លូ អញជីន អន់ដីស អន់ ពូ ចែត ចូត ពីង រោង លូ ពូ ចឹង រ៉ុប អន់ដីស ចែត ខុក ដេល។ ពូ ចឹង ឡាក់ ជីន អន់ដីស អន់ សាដាច់ លូ មូត ក្រាត់ ណាំផា តាត់ស៊ុន ញុន កា អន់ដីស សៀ អាញ។

១៣ ហា៖កា សារ ណោះ ចឹង ប្រឹក្តី អន់ កា អន់ដីស ទី ទ្រង ចឹង រ៉ែ សារ អាញ កា ពូ។

១៤ ទីល នីណោះ ត្រត់ កាចាំង កាណុង ពុត ផា ជែ យីត អន់ទ្រួល ឡឹង សារ ឡាក់ អន់ដីស ចឹង ត្រត់ កាប បង់កាន់ ឡាកោ ណោះ

១៥ ខង អាញ ចឹង ប្រឹក្តី អន់ កា អន់ដីស ហ្យាំង សាឡាច់ លូ អូ កាប ណោះ លូ អូ អន់ មូត បក់ អូ ណិស អូ តើល ប៉ាតែក លូ អន់ដីស អុះ។

១៦ យី៖ មើត ពី អុះ ម៉ី ផ្លង រ៉ាច់ គូប ចាដ់ អន់ដីស ទៅ កា ចឹង អូ ត្រង កា អន់ដីស លូ អន់ខែ ចឹង ឡាក់ ជីន កាំឡាំង អន់ដីស បក់ អន់ដា អន់ កា ពូ ប៉ាន់តោ ដេល។

១៧ ប៉ាណូស ទីខូ ចឹង អូ ណិស កា អន់ដីស ញុន កា សៀ អាញ។

១៨ ហា៖កា យី៖ សក់ កល់ អន់ដីស ម៉ោញ កាសៃ កា ចឹង អូ ទី ហ៊្យង អុះ។

១៩ ញុន កា អន់ដីស ដាម អត់ អន់ដីស ចឹង ទី អាញ រ៉ែស។

២០ «ហា៖កា ផា ដាវ ចំ អន់ដីស បប័ តាបល់ តាហាន ពី៖ រ៉ុង មៀង យេរូសាឡឹម ត្រត់ អូ អន់តត់ ផា សារ ថាឡាយ កាណុង មៀង អា ក្យាមី ចឹង ទីល ហង។

២១ ផៈ ណោះ កាំឡាំង បក់ ផ្លែ កាណុង ខេត យូដា ត្រង់ សាតាក់ ឡាំ អោន ប៉ាត់ ប៉ានីម ពិ កា ប៉ាច់ កាំឡាំង បក់ ផ្លែ កាណុង ម្យ៉េង យេរូសាឡឹម ត្រង់ សាតាក់ ឡាច់ អន់ ចាំងហាយុត ឡឹង ម្យ៉េង អា ដេល លូ ជែ អន់ ម្នត បក់ ផ្លែ ប៉ាត់ មីរ ប៉ាត់ ស្រី អន់ខែ ម្នត កាណុង ម្យ៉េង ដេល

២២ ខង ដាវ ណោះ ឡាក់ ដាវ ប្រ្លឹះ បិកកាតយ័ ចែត ថូត ពូ ក្រឿ តាក់ អង់កេះ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ធំបំ ប៉ានីរ ប្រ្លឹះ។

២៣ ផៈ រាំងរាំង ណោះ ម្នត អង់កាន់ បក់ ឡាកោ គៀម លូ អង់កាន់ រង គន កាសែត ចឹង ថុក ញ៉ាក ខាក់ ខង ពីង ប៉ាថេត អា ចឹង កើត សារ ឡាបាក កាខាក់ ទីប ប្រ្លឹះ បិកកាតយ័ ចឹង អីក កា ប៉ា សុន អា។

២៤ អន់ខែ ចឹង តោ ញាន កា ប្លា ដាវ លូ ពូ ចឹង អ្យក់ អន់ខែ អន់ ប្រ័ត ទុច ពូ គ្រឹប សុនសាត អន់ ទៀត។ កាប៉ាច់ ម្យ៉េង យេរូសាឡឹម អា សុនសាត អន់ទៀត ចឹង ថាឡាយ លើយ ទីល កេះ សារ ពូ ណោះ។

២៥ «ផៈ ណោះ ដាវ ខែ សំឡុង ចឹង កើត តាងៗ ក្រឿ ប្រ័ត អន់ ពូ អន់ហ្គាល់ សារ ឡាក់ ចឹង កើត ពិះ។ ប៉ាណូស គ្រឹប សុនសាត ពីង អង់កក់ តេះ អា ចឹង ទី សារ ថុក ពុត ខាក់ លូ អូ អូ ចឹង យឹត នី ចម៍ ញាន កាតាំង យឹង ទៀក សាឡឹត សាឡាយ រាំងក្លាច។

២៦ ប៉ាណូស ទិខូ ចឹង អ្យក និះ អូ ហ្លុង ប៉ាណូស ផៈ អន់ខែ យឹត ឡឹង សារ ឡាក់ ចឹង កើត ទី ពីង អង់កក់ តេះ អា ខង អំរ៉ាញ អន់ទៀតៗ ពីង ប្លែង † ចឹង រាំងចើត។

២៧ ផៈ ណោះ ពូ ចឹង បំបំ ប៉ាណូស អាញ ចាក ពីង កាមល់ ទីប ទី អំរ៉ាញ លូ ទី តារា ក្លាត់ កេង ខាក់។ ‡

២៨ ប៉ាត់ សារ ទិ អា កើត ពិះ ទៀ ហត់ អន់ដីស ដើយ ហៃ ពីង ប្លែង ខង សារ ប្រ្លឹះ ហ្វាយ អន់ ដីស ក្យាម៍ ចឹង ទីល ហង»។

២៩ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ កាប ប៉ាន់ដីប លូ សារ ម៉ោញ ផា «ហត់ អន់ដីស ហៃៗ តើម ប្រា លូ តើម អ្នឹង អន់ទៀត ទិណោះ។

៣០ ផៈ ចំ អន់ដីស បំបំ ហ្វា ចាត់ កេះ ណោះ អន់ដីស អ្ន អន់តត់ ផា ក្យាម៍ ចឹង ទីល ថុន បី ហង។

៣១ កាប៉ាច់ សារ ណោះ កា និះទៅ ដេល ផា ដាវ ចំ អន់ដីស បំបំ សារ ទិណោះ កើត ពិះ អន់ ដីស ត្រង់ អ្ន អន់តត់ ផា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ ពិះ ក្យាម៍ កេះ។

៣២ អាញ បំ រ៉ះ កា អន់ដីស តាទីច ផា ទី ប៉ាណូស បក់ អន់ដា ផ្លែ ពីង រាំងហាវ អា បើ តាន់ តោ អុះ អន់ខែ ចឹង បំបំ សារ ទិ អា កើត ពិះ ដេល ហង។

៣៣ តេះ លូ ប្លែង អា ចឹង រ៉ាយ រ៉ា ហ៊ិរ្យ ហ្វេរីត ហេះកា ប៉ានីរ អាញ កាប អា អូ អូ ហ៊ិរ្យ អុះ។

៣៤ «ហត់ អន់ដីស ឡា រាំង ឡាកោ កាខាក់ ជែ អន់ ពុត អន់ដីស យឹត ដឹង កា សារ អែត សា សារ រីត់ សើម លូ សារ រុនរ៉ាយ កា ដាវ សិម ឡាកោ ណោះ អ្ន ផែត ដាវ ណោះ ពិះ ទីល ត្រង់ ផៈ អន់ ដីស អូ ទី ទ្រៀម ឡាកោ

៣៥ ខង សារ កាណុង ដាវ ណោះ ចឹង ពិះ ទីល ទៀ ពៀប ឡាក់ កា ជៀល កា គ្រាប ប៉ាណូស ពីង អង់កក់ តេះ អា ទិខូ ឡូត។

† ២១:២៦ ២១:២៦ អំរ៉ាញ អន់ទៀតៗ ពីង ប្លែង បក់ អន់ដា ផា កាណាត់ ពីង ប្លែង ឡាក់ កា សំឡុង លូ ខែ។ ‡ ២១:២៧ ២១:២៧ បំ ហៃ ដានីអែល ល:១៣-១៤។

៣៦ ទីល នីណោ: ហត់ អន់ដីស ខំ ក្បាត់ លើយ ពិ លូ ម៉ន់ ភ្នៀ អន់ អន់ដីស ដាម អត់ ឡើង សារ ទីណោ: ឡាក់ ចឹង ត្រត់ ពី: ណោ: ម៉ាត់ អន់ដីស អូ ទី ថូត ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ណារ ទៀ»។

៣៧ ផ: កាដាវ យីស៊ូ អ្នែ បាំងហៀន ពូ ពឹង ចារ រោង រ៉ាម៉: ប៉ាក់ កាម៉ាំង អែ ចាក ឡា អ្នែ ប៉ាក់ ប៉ានីម ឡាក់ ពូ អើ ផា ប៉ានីម តើម អូលវ។

៣៨ មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប ឡា ប៉ាក់ រោង រ៉ាម៉: ឡើង កាំលី ផុងម៉ាំង ភ្នៀ សាំយ៉ាំង យី ស៊ូ បាំងហៀន។

២២

សារ មូត ម៉ែត ក្រាក់ រ៉ាម៉: ប្រ្នី: ណាំង ទ្រង ប៉ាន់តោ យីស៊ូ

១ ប៊ុន ណាំ បាំង ឡាតាំង ឡាក់ ពូ អើ ផា ប៊ុន ទ្រង ណោ: កា ក្បាម ចឹង ទីល កេះ។

២ ផ: ណោ: មូត ម៉ែត ក្រាក់ រ៉ាម៉: ប្រ្នី: លូ មូត ណោយូ បាំងហៀន ចាបាប ណាំង ទ្រង ចឹង ប៉ាន់ តោ យីស៊ូ ហះកា អន់ខែ អ្យុត កា មូត ប៉ាសុន។

៣ កេះណោ: ប្រ្នី: ប៊ីត សាតាំង មុត កាណុង យូដ: ឡាក់ ពូ អើ ផា អ៊ីសាការីយ៉ុត អែ កា សី: កាណុង កាំឡាំង មូត សី: ១២ ដូវ ណោ: ដេល។

៤ យូដ: អែ ឡា ពឹកសា លូ មូត ម៉ែត ក្រាក់ រ៉ាម៉: ប្រ្នី: លូ ម៉ែត រ៉ាំងហៃ រោង រ៉ាម៉: ឡើង សារ ចឹង មប យីស៊ូ អន់ កា អន់ខែ។

៥ មូត ណោ: អន់ខែ ហោក ខាក់ អន់ខែ ផា ចឹង អន់ លៀន កា អែ។

៦ យូដ: កា ចៃ ដេល កេះណោ: អែ ណាំង ទ្រង ភ្នៀ ជីន ពូ រុប យីស៊ូ អូ អន់ មូត ប៉ាសុន អូ អុ:។

សារ យីស៊ូ ប្រ័តី ប៊ុន ទ្រង អន់ខូ លូ មូត សី:

៧ ដាវ ប៊ុន ណាំ បាំង ឡាតាំង ទីល កេះ។ ដាវ ណោ: ពូ ត្រត់ ពុ: ចៀម សាំរ៉ាប ប្រ័តី ប៊ុន ទ្រង។

៨ ទីល នីណោ: យីស៊ូ ប្រើ ពេត្រុ: លូ យូហាន អន់ ឡា អន់ទ្រូល លូ រ៉: ផា «ហត់ អន់ដីស ឡា ទ្រៀម សាណា សាណាត កា ពិន សាំរ៉ាប សា ប្រ័តី ប៊ុន ទ្រង»។

៩ ហះកា មូត ពៀវ ដូវ ណោ: អំបញ្ច យីស៊ូ ផា «អី ណោយូ អីស បិច កា ញីន ឡា ទ្រៀម ចារ សា សាណា ណោ: ប៉ាក់ ចំ?»

១០ យីស៊ូ តើល អន់ខែ ផា «ប៉ាក់ អន់ដីស មុត កាណុង មៀង ណោ: អន់ដីស ចឹង ប៉ាន់ កាម៉ា កំ ម៉ោញ ដូវ គយ ទៀក ព្រឹយ។ អន់ដីស ចាក ពូយ អែ ណោ: ហង លើយ ទីល អែ មុត ពឹង ហី។

១១ កេះណោ: អន់ដីស រ៉: កាតាំងឡា ហី ណោ: ផា «ណោយូ ញីន អែ អំបញ្ច អីស ផា ពឹង កាណុង ចំ អែ ចឹង ត្រត់ ប្រ័តី ប៊ុន ទ្រង សា សាណា លូ មូត សី: ?»

១២ ណោ: អែ ចឹង តាំបាង កា អន់ដីស កាណុង តីស ពឹង ចាំងហឹត ឡាក់ ទី យៀង ខង កេះ។ អ្យុ ត់ អន់ដីស ទ្រៀម សាណា សាណាត កា ពិន ពឹង កាណុង ណោ: ហង ពិ»។

១៣ កេះណោ: អន់ខែ ចាក បំបំ ឡាក់ កា យីស៊ូ ទី រ៉: តាទីច អន់ខែ កា ទ្រៀម សាណា សាណាត សាំរ៉ាប ប៊ុន ទ្រង ហះ ណោ: ហង។

១៤ ប៉ាក់ ទីល មង កាំឡត់ កេះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ មូត សី: ឡាក់ រ៉: ប៉ាតាង អែ។

១៥ យីស៊ូ រិះ កា អន់ខែ ជា «អន់ខ្លួល ឡើង អាញ ចឹង តៅ អាញ បិច ខាក់ ប្រឹក្ចី ប៊ុន ទ្រូង អា សា សាណា អន់ខ្លួល លូ អន់ដីស។

១៦ អាញ បរំ រិះ កា អន់ដីស អាញ អូ សា សាណា ប៊ុន ទ្រូង អា ណារ្ណ ហង លើយ ទីល ប៊ុន ទ្រូង អា ទី តាក់ អង់កេះ ប៉ាក់ ដាវ ប្រ្រើៈ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៧ កេះណោះ អើ អ្យក់ ពៀង តាពៃ ថ្លៃ អង់កាច ចឹក ប៉ានេ ប្រ្រើៈ បិកកាតយ័ លូ កាប ជា «ហាក់ អ្យក់ ពៀង អា ជែក គូប សោប អែត ពិ។

១៨ អាញ បរំ រិះ កា អន់ដីស គិត អៀ តែង ម៉ាត់ អាញ អូ អែត តាពៃ ថ្លៃ អង់កាច ណារ្ណ ហង លើយ ទីល ដាវ ប្រ្រើៈ បិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៩ កេះណោះ យីស៊ូ អ្យក់ ចឹក ណាំ ប៉ាំង ប៉ានេ ប្រ្រើៈ បិកកាតយ័ គុ ជែក អន់ កា ម្នត សិះ លូ កាប ជា «អា ហង ឡាកោ ប៉ាំងឡៃ អាញ ឡាក់ ត្រត់ អន់ សារ៉ាប់ កា អន់ដីស ហាក់ ប្រឹក្ចី សារ អា លើយ ភៀ កាចាំង កា អាញ»។

២០ ប៉ាក់ សាកេះៗ អើ អ្យក់ ចឹក ពៀង លូ កាប និះទៅ ណារ្ណ ជា «តាពៃ អា ហង ឡាក់ សារ សា ញ៉ា វៃ ពុត ណារ យី ផាម អាញ ឡាក់ ហូរី សារ៉ាប់ ប្រឹក្ចី សារ សាញ៉ា លូ អន់ដីស។

២១ ហះកា ត្រត់ អូ អន់តត់ ជា ប៉ាណូស ឡាក់ ចឹង ជីន អាញ អន់ កា ពូ រ៉ុប ណោះ អើ អ្នែ សា សាណា អន់ខ្លួល លូ អាញ ដេល

២២ ខង ប៉ាណូស អាញ ត្រត់ តៅ តាទីច ឡាក់ កា សារ ប្រ្រើៈ ទី កាំឡត់ ពៃ ហង ហះកា ប៉ាណូស បក់ ជីន អាញ អន់ កា ពូ រ៉ុប អើ ចឹង ប៉ាណាប ខាក់»។

២៣ ផះ ណោះ ម្នត សិះ អំបញ្ច គូប អន់ខែ ភៀ បិច អូ អន់តត់ ជា កាណុង កាំឡាំង អន់ខែ ណោះ ពៀ ចឹង ប្រឹក្ចី នីអៀ។

២៤ ប៊ែត ឡើង ណោះ ម្នត សិះ អន់ខែ ប៉ាតែក គូប សោប ឡើង សារ ពៀ ចឹង ប្រឹក្ចី តិស ឡើង ពូ កាណុង កាំឡាំង អន់ខែ ណោះ។

២៥ ហះកា យីស៊ូ តើល អន់ខែ ជា «សាដាច់ សុនសាត អន់ទៀតៗ អន់ខែ ជិះ ចត្តិ ម្នត ប៉ា សុន អន់ខែ ប្រើ ពូ អើ ឡាកោ ជា ប៉ាណូស ដាក់។

២៦ ហះកា អន់ដីស អា អូ ត្រត់ ប្រឹក្ចី នីណោះ អុះ ជា កាណុង កាំឡាំង អន់ដីស អា ពៀ បិច ប្រឹក្ចី តិស បក់ ណោះ ត្រត់ ប្រឹក្ចី ឡាកោ អន់ ចិ ឡើង ពូ ប៉ាណូស បក់ ប្រឹក្ចី មែត អន់ដីស កា ត្រត់ ប្រឹក្ចី ដាវ អន់ កា ពូ ដេល។

២៧ ប៉ាណូស បក់ អ្នែ ពីង ត្រេ លូ ប៉ាណូស បក់ តាំបាង សាណា អន់ កា បក់ អង់អ្នែ ពីង ត្រេ បក់ អើ ចិ តិស ? ញ៉ា អូ ត្រត់ បក់ អង់អ្នែ ពីង ត្រេ បតិស ? ហះកា អាញ ពីះ ប៉ាក់ អន់ដីស អា យី ឡាក់ កា បក់ តាំបាង សាណា ណោះ ដេល។

២៨ អន់ដីស ឡាក់ ប៉ាណូស អ្នែ អន់ខ្លួល លូ អាញ ផះ អាញ ទី សារ ឡាំបាក ពៃ។

២៩ ទីល នីណោះ ពី អាញ ប្រើ អាញ រ៉ាំងហៃ រ៉ាំងខ្យា នីចម៍ អាញ ប្រើ អន់ដីស នីណោះ ដេល

៣០ ភៀ អន់ អន់ដីស ទី អង់អ្នែ អែត សា អន់ខ្លួល លូ អាញ ប៉ាក់ អាញ រ៉ាំងហៃ រ៉ាំងខ្យា ទៀ កេះ ណោះ អន់ដីស ចឹង អង់អ្នែ ពីង ត្រេ សាដាច់ តាតស៊ុន សារ កា ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់។

៣១ «ស៊ីម៉ុន អី ស៊ីម៉ុន ហៃ ប្រ្រើៈ បឹត សាតាំង បរំ អ្យក់ អន់ដីស ភៀ រឹង អន់ដីស ឡាក់ កា ពូ

រឹង ពៀ * និះទៅ ដល់។

៣២ ហះកា អាញ ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ អន់ កា អីស ភៀ ផៃ អន់ អីស អ្នាត សៀ ផា ដាវ ចំ អីស ទី ប៊ុនពែង ពុត ពៀក សៀ ណារ ប៉រ អីស តង់ អុះ ម៉ី អីស អន់ អន់ខៃ អ្នែ សៀ លើយ ដល់»។

៣៣ ពេត្រុះ តើល យីស៊ូ ផា «អី ពី តាំងឡា អាញ ទ្រៀម ឡា កោ កេះ ៗ យ្លឹះ ត្រត់ ខុក លូ ត្រត់ តោ កាតាម កា អាញ ចឹង ចាក អន់ខុ លូ អីស លើយ»។

៣៤ យីស៊ូ តើល អ៊ែ ផា «អី ពេត្រុះ! អាញ ប៉រ រ៉ះ កា អីស ម៉ាំង អា ហង អន់ទ្រួល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្គាល់ អាញ»។

៣៥ កេះណោះ យីស៊ូ អំបញ្ច លូ មូត សឹះ ផា «ផេះ អាញ ប្រើ អន់ដីស ចាក ពៃ អូ ទី ទ្រុង កាតិប លៀន អូ ទី ទ្រុង កាទុង អូ ទ្រុង កឹប នីចម៍ អន់ដីស ទី ខ្លះ កាណាត់ ញ៉ា ប? » អន់ខៃ តើល ផា «អូ ទី ខ្លះ កាណាត់ ញ៉ា អុះ»។

៣៦ យីស៊ូ រ៉ះ ណារ ផា «កិញអៀ អា ពៀ ទី កាតិប លៀន ត្រត់ ទ្រុង ឡា បក់ ទី កាទុង ត្រត់ ទ្រុង ឡា ដល់។ កាប៉ាច់ បក់ អូ ទី ដាវ ត្រត់ ប្រ អារ គ្រិន តាច់ ដាវ ម៉ោញ ទ្រុង ឡា ដល់។

៣៧ អាញ ប៉រ រ៉ះ កា អន់ដីស កាណុង ផាប ប៉ានីរ ប្រ្លឹះ ទី ប្រាត់ រ៉ះ ផា "ពូ ចឹង ច្រោម អ៊ែ ឡាក់ កា ប៉ាណូស ប្រតី យច ចាបាប"។ សារ ណោះ ត្រត់ កើត ទី ពីង អាញ ខង គ្រឹប សារ ឡាក់ ទី ប្រាត់ រ៉ះ ឡឹង អាញ ត្រត់ តាត់ អង់កេះ»។

៣៨ កេះណោះ មូត សឹះ រ៉ះ កា អ៊ែ ផា «អី ពី តាំងឡា អីស ហៃ ញិន ទី ដាវ ពៀរ កេះ»។ អ៊ែ តើល ផា «បត់ កេះ»។

សារ យីស៊ូ អ្នែ ម៉ន់ ពីង ប៉ានីម តើម អូលេវ

៣៩ ប៉ាត់ យីស៊ូ ចាក ឡាច់ ឡឹង ហី ណោះ អ៊ែ ឡា ប៉ាត់ ប៉ានីម តើម អូលេវ តាម តាឡាប ឃើយ គុន អ៊ែ មូត សឹះ កា ឡា ពូយ អ៊ែ ដល់។

៤០ ប៉ាត់ ទីល ចារ កេះ អ៊ែ រ៉ះ កា មូត សឹះ ផា «ហាត់ អន់ដីស ម៉ន់ អើ ប្រ្លឹះ ពី ភៀ ប៉ាត់ ទី សារ ឡា បាក ណោះ អន់ដីស ចឹង អូ ប្រតី យច ហង»។

៤១ កេះណោះ អ៊ែ ចាក ឡាច់ ចាំងហាយុត ឡឹង មូត សឹះ ខា ហីរ លូ អំហ្គោ តុត សាដុំ អ៊ែ ជន តាកុល ម៉ន់ ផា

៤២-៤៤ «អី ពី! ផា អីស ចៃ ប៉រ អីស អ្សក់ ឡាច់ សារ ថុក ប៉ាណាប អា ឡឹង អាញ ណើ ហះ កា ផៃ ប្រតី ពូយ ពុត អាញ ប៉រ ប្រតី ពូយ ពុត អីស ទៅ»។^S

៤៥ ប៉ាត់ ម៉ន់ កេះ ៗ យីស៊ូ រ៉ែល សឹត ប៉ាត់ ចារ មូត សឹះ ប៉ប អន់ខៃ ផេះ តែប ហ្សាក់ ញាន កា អុក ពុត។

៤៦ អ៊ែ កាប កា អន់ខៃ ផា «ញ៉ា ត្រត់ អន់ដីស តែប នីអៀ? ហាត់ អ្សរ ម៉ន់ ឡាត ប៉ាត់ ទី សារ ឡា បាក អន់ដីស ចឹង អូ ប្រតី យច ហង»។

សារ ពូ ឡា រ៉ែប យីស៊ូ

* ២២:៣១-២២:៣១ ឡាក់ កា ពូ រឹង ពៀ ទី ណើ ផា «ប៉ាក្លះ ឡឹង គូប សោប» លើ «តាត់ ប៉ាណាប»។ † ២២:៣៧ ២២:៣៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១២។ ‡ ២២:៤២-៤៤ ២២:៤២-៤៤ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ S ២២:៤២-៤៤ ២២:៤២-៤៤ ហ្សា ពូ ប្រាត់ លូ គី ម៉ោញ ចំលួន ផេម ប៉ានីរ ផាះ ផេះ ណោះ កា ទី បិយ ប្រ្លឹះ ម៉ោញ ដួរ ជីរ ឡឹង ប៉ែង ភៀ អន់ អ៊ែ ទី សាដុំ។ ផេះ អ៊ែ អុក ពុត ពៀក តាឡាម អ៊ែ កា ខំ ម៉ន់ កាខាត់ ណារ សារ អ៊ែ តាំងហាត់ ពីង តេះ ឡាក់ កា ផាម។

៤៧ ផ្ទះ យ៉េស៊ូ អ្នកកាប ជាឌី ប៉ាណូស អៀង ម៉ោញ តាប៉ល់ កា ពីរ ទីល។ បក់ ប៉ាណាំ ទ្រង់ អន់ខែ ណោះ សិច យូដៈ ឡាក់ សីរ កាណាង កាំឡាំង មូត សីរ ១២ ដូរ ណោះ ដេល អើ ឡាំ ប៉ាក់ ចារ យ៉េស៊ូ ឡូត ភៀ ចំ។

៤៨ យ៉េស៊ូ កាប កា អើ ផា «អី យូដៈ អីស មប អន់ ប៉ាណូស អាញ កា ពូ អីស ចំ នី អៀ ហង ប?»

៤៩ មូត បក់ អ្នក លូ យ៉េស៊ូ ផៈ អន់ខែ បំបំ ពូ ក្បាម ចឹង រ៉ុប អើ កេះ អន់ខែ អំបញ្ច លូ អើ ផា «ពី តាំងឡា អីស អន់ ដេល ប ញីន ហ្វាត់ ដាវ កោះ ពូ?»

៥០ ទី សីរ ម៉ោញ ដូរ ហ្វាត់ ដាវ កោះ ទុច ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រីរៈ កាតាច់ ហ្វា តោរ តែង សាម៉ា។

៥១ ហៈកា យ៉េស៊ូ កាប កា អើ ផា «ប៉ុប ណោះ បក់ ហង»។ អើ កា សាប៉ាក់ តោរ ប៉ាណូស ណោះ លូ តាត់ អន់ដាក់ និរ ទៅ ណារ៉ូ។

៥២ កេះណោះ យ៉េស៊ូ កាប កា មូត ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រីរៈ កា ម៉ែត រ៉ាំងហៃ រ៉ាំង វ៉ាមៈ លូ កា ក្រាត់ រ៉ាំងហៃ មៀង ឡាក់ ពីរ រ៉ុប អើ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បៈ អន់ដីស ពីរ ប៉ាក់ អាញ ចឹក ដាវ ចឹក អ៊ឹង នី អៀ?»

៥៣ អាញ អ្នក ពីង ចារ រ៉ាំង វ៉ាមៈ ប្រ្រីរៈ អន់ខូ លូ អន់ដីស រ៉ុប ដាវ ហៈកា អន់ដីស អូ ខិន រ៉ុប អាញ អុះ។ កិញ អៀ អា អន់ដីស ខិន ប្រឹក ខង ម៉ាំង អា ប្រ្រីរៈ បឹត រ៉ាំងហៃ»។

៥៤ ពូ កា រ៉ុប យ៉េស៊ូ អ្នក ឡាំ ប៉ាក់ ហី ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រីរៈ កាប៉ាច់ ពេត្រុះ ចាក ពូយ អើ ឡឹង ចាំងហាយុត ដេល។

៥៥ ពូ ប៉ាកុះ អុញ ហៈ អន់តិក ឡាន កេះណោះ អន់ខែ អ្នក អញ្ជូរ ជុំ អុញ ពេត្រុះ កា អ្នក អញ្ជូរ អន់ខូ លូ អន់ខែ ដេល។

៥៦ ទី ទុច អង់កាន់ ម៉ោញ ដូរ បំបំ ពេត្រុះ អ្នក ហៈ ចារ តាតារ អុញ អើ ហៃ ប៉ាញ ចាក់ លូ កាប ផា «ប៉ាណូស អា គូប យ៉េស៊ូ ដេល»។

៥៧ ពេត្រុះ ប៉ាតែក ផា «អី ណាង អាញ អូ អន់ហ្វាល់ ប៉ាណូស ណោះ អុះ»។

៥៨ បើត ឡឹង ណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ៉ូ បំបំ អើ កា កាប ផា «អីស អា គូប យ៉េស៊ូ ដេល»។ ហៈកា ពេត្រុះ តើល ផា «អូ អុះ អូ ត្រក់ អាញ អុះ»។

៥៩ យី អើ ម៉ោញ មង ឡឹង ណោះ ណារ៉ូ ទី ប៉ាណូស ម៉ោញ ដូរ ណារ៉ូ កាប ផា «អើ អា ចាបៈ កា គូប យ៉េស៊ូ តាទីច ហង ខង អើ ពីរ ឡឹង ខេត កាលីឡេ និរ ទៅ ដេល»។

៦០ ហៈកា ពេត្រុះ តើល ផា «អាញ អូ អូ កា អីស បិច កាប ឡឹង សារ ញ៉ា អុះ»។ ផៈ អើ កា កាប ណោះ ផាឌី អ្នក អោត ទូត។

៦១ កេះណោះ យ៉េស៊ូ កាលែង ហៃ ពេត្រុះ។ ពេត្រុះ កា កាចាំង ឡឹង ប៉ានីរ យ៉េស៊ូ រ៉ះ កា អើ ផា «ម៉ាំង អា អន់ទ្រូល ឡឹង អ្នក បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ផា អូ អន់ហ្វាល់ អាញ»។

៦២ ពេត្រុះ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប ញ៉ាំ កាខាក់។

៦៣ មូត បក់ ញ៉ាម យ៉េស៊ូ កាប ប៉ាឡែរ កា អើ លូ ពីត អើ។

៦៤ អន់ខែ អ្នក កាណាត់ ប៊ុត ម៉ាត់ អើ លូ កាប ផា «ហត់ ទូង ហៃ ញ៉ា ពីត អីស ណោះ?»

៦៥ អន់ខែ តៈ ផាម៉ាត កា អើ អៀង ណារ៉ូ ដេល។

៦៦ ប៉ាក់ កាលី មូត ក្រាត់ តាំងកង មូត ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រីរៈ លូ ណែយ ប៉ាំងហៀន ចាបាប អន់ខែ លូម គូប សោប លូ ប្រើ ពូ អ្នក យ៉េស៊ូ អន់ អន់តាវ ហៈ ដ៊ីរ មូត ពីកសា វ៉ាតីស»។

៦៧ អន់ខែ អំបញ្ច យីស៊ូ ជា «រ៉ះ ហៃ កា ញីន អីស អា ហង ប ឡាក់ ប្រ្រៈ រឿស អន់ ប្រ័ត្តី សា ដាច់ ណោះ?» ហះកា យីស៊ូ តើល ជា «យ្រៈ អាញ រ៉ះ កា អន់ដីស កា អន់ដីស អូ សៀ អុះ។

៦៨ យ្រៈ អាញ អំបញ្ច អន់ដីស កា អន់ដីស អូ រ៉ះ កា អាញ ដេល។

៦៩ ហះកា គិត អៀ តែង ម៉ាត់ ទៀ ប៉ាណូស អាញ ចឹង អៀ តែង សាម៉ា ប្រ្រៈ ឡាក់ ទី អំរាញ អីញ»*។

៧០ ផះ ណោះ អន់ខែ ទិខូ អំបញ្ច ជា «ទីល នីណោះ អីស អា ហង ប គន ប្រ្រៈ ណោះ?» យីស៊ូ តើល ជា «អន់ដីស ជា ណោះ ត្រត់ កេះ យី អាញ អា ហង»†។

៧១ អន់ខែ កាប លូ គូប ជា «ពិន អូ តងកាន ណាំង ជាញ៉ាន រ៉ះ ណារូ ហង ខង ពិន កាតាំង ប៉ានី រ អី ទៅ កេះ»។

២៣

សារ ពូ ជីន យីស៊ូ អន់ ប៉ាត់ រត័ ពីឡាត

១ កាំឡាំង អូរ ទិខូ កេះណោះ អន់ខែ ឡា ជីន យីស៊ូ ប៉ាត់ រត័ ពីឡាត *។

២ អន់ខែ ច្រោម យីស៊ូ ជា «ញីន ប័ប ប៉ាណូស អា អី ប៉ាណាំ មូត ប៉ាសុន ប្រ័ត្តី យច លូ អូ អន់ ញីន សិង រ៉ាបៃ កា សាដាច់ តីស រ៉ូម ទីប អី ជា ឡាកោ អី អា បក់ ប្រ្រៈ រឿស អន់ ប្រ័ត្តី សាដាច់»។

៣ រត័ ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុនសាត អី ស្រាអីល?» យីស៊ូ តើល អី ជា «ត្រត់ ឡាក់ កា អីស ជា ណោះ ហង»†។

៤ រត័ ពីឡាត រ៉ះ កា មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ កា មូត ប៉ាសុន ជា «អាញ អូ ប័ប ប៉ាណូស អា ទី យច សារ ញ៉ា អុះ»។

៥ ហះកា ពូ តើល បាំងខំ ជា «អី បាំងហៀន ប៉ាញសុះ មូត ប៉ាសុន ប៉ាញ ទីប ចារ សុនសាត អី ស្រាអីល ឡឹង ខេត កាលីឡេ ទីល ប៉ាត់ ខេត យូដា អា ដេល»។

៦ ផះ រត័ ពីឡាត កាតាំង ពូ កាប នីណោះ អី កា អំបញ្ច ណារូ ជា «ញ៉ា អី អា ប៉ាណូស ឡឹង ខេត កាលីឡេ តាទីច ប?»

៧ ប៉ាត់ រត័ ពីឡាត អូ អន់តត់ កា យីស៊ូ យី ប៉ាសុន ម៉ះ សាដាច់ ហេរត ឡាក់ រ៉ាំងហៃ ខេត កាលី ឡេ អី កា ជីន យីស៊ូ ប៉ាត់ សាដាច់ ហេរត ទូត ខង រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត កា អៀ ពឹង មៀង យេរូសាឡឹម ដេល។

៨ ផះ សាដាច់ ហេរត ប័ប យីស៊ូ អី ហោក ខាក់ ខង អី កាតាំង ពូ រ៉ះ ឡឹង សារ យីស៊ូ ប្រ័ត្តី លូ អី បុច ប័ប យីស៊ូ ឡឹង ទញ កេះ អី ម៉ឹង កា ចឹង ប័ប យីស៊ូ ប្រ័ត្តី សារ អំរាញ អីញ កេង ខាក់។

៩ អី អំបញ្ច យីស៊ូ អៀង សារ ហះកា យីស៊ូ អូ តើល អី អុះ។

១០ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ មូត ណែយូ បាំងហៀន ចាចាប់ កា អៀ ហះ ណោះ ដេល អន់ ខែ កា ច្រោម យីស៊ូ ហឹង កាខាក់។

១១ សាដាច់ ហេរត លូ មូត តាហាន កា កាប ប៉ាឡេរ បីដាយ កា យីស៊ូ ដេល។ កេះណោះ អន់ ខែ អៀង អារ សាដាច់ ដាត់ ឡាយ៉ាម តាត់ អំរៀត ពឹង យីស៊ូ កេះណោះ សាដាច់ ហេរត ជីន អី ប៉ាត់ រត័ ពីឡាត ណារូ។

* ២២:៦៩ ២២:៦៩ បំ ហៃ ដានីអីល ៧:១៣-១៤† † ២២:៧០ ២២:៧០ «អន់ដីស ជា ណោះ ត្រត់ កេះ យី អាញ អា ហង» ពៀត គុល «អន់ដីស ជា យី អាញ អា ហង»។ * ២៣:១ ២៣:១ រត័ ពីឡាត យី សុនសាត រ៉ូម ឡាក់ ប្រ័ត្តី ម៉ែត រ៉ាំងហៃ ខេត យូដា ណោះ។ † ២៣:៣ ២៣:៣ «ត្រត់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

១២ ដាវ ណោះ សាដាច់ ហេរត លូ វគី ពីឡាត ត្រង់ គួប អន់ខែ ឡុត ផះ អន់ទ្រួល ពៃ អន់ខែ អូ ត្រង់ លូ គួប សោប អុះ។

១៣ កេះណោះ វគី ពីឡាត អើ មួត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ក្រុំ ពីកសា វ៉ាតីសៗ ទីប មួត ប៉ាសុន ពីះ តុំ គួប សោប។

១៤ អើ រ៉ះ កា អន់ខែ ផា «អន់ដីស អ្យក់ ឡា ប៉ាណូស អា អន់ ប៉ាត់ អាញ លូ ច្រោម ផា អើ ប៉ា ណា មួត ប៉ាសុន ប្រីត យច។ ហៃ អាញ ទី អំបញ អើ ហះ ម៉ាត់ អន់ដីស កេះ ហះកា អើ អា អាញ អូ បំបី ទី សារ យច ឡាត់ កា អន់ដីស ច្រោម ណោះ អុះ។

១៥ យ្រះ សាដាច់ ហេរត កា អូ បំបី អើ ទី សារ យច ដេល ណោះ ហង បះ អើ ជីន ប៉ាត់ អា ណា រ៉ុ។ ប៉ាណូស អា អូ ទី ប្រីត យច ឡាត់ ត្រង់ ប៉ាន់តោ ណោះ អុះ។

១៦-១៧ ទីល នីណោះ ក្រានី កា អន់ ពូ ពីត តាត់ អញ ចាល កេះណោះ អាញ ឡើយ អន់ អើ សីត ណារ៉ុ ពិ»។^៥

១៨ ហះកា អន់ខែ កាប ម៉ែៗ អញ ស្រំ ទីខូ ផា «ប៉ាន់តោ អើ អា ពិ ឡើយ បារ៉ាបះ ឡុត អន់ កា ញីន»។

១៩ បារ៉ាបះ អា ត្រង់ ខុក ញុន កា សារ ប្រីត ប៉ាត់តារ៉ាត់ កាណុង មៀង ទីប ប៉ាន់តោ ប៉ាណូស ដេល។

២០ ញុន កា វគី ពីឡាត បិច តោះ ឡើយ យីស៊ូ អើ កា អំបញ ប៉ាឡាត់ លូ ពូ ម៉ោញ ទង ណារ៉ុ។

២១ ហះកា ពូ កាប ម៉ែៗ ផា «ប៉ាន់តោ អើ ពិ ប៉ង អើ ពឹង អ៊ឹង គីង ពិ»។

២២ វគី ពីឡាត អំបញ អន់ខែ លើក ទី ប៉ង ណារ៉ុ ផា «ខ ញ៉ា? ប៉ាណូស អា ទី ប្រីត យច ញ៉ា? អាញ អូ បំបី អើ អា ទី ចួត ត្រង់ ប៉ាន់តោ ណោះ អុះ។ ទីល នីណោះ ប៉ាត់ ពូ ពីត កេះ ៗ អាញ ចឹង ឡើយ អើ»។

២៣ ហះកា អន់ខែ កាប ម៉ែៗ ញ៉ាញ ញ៉ាញ ប្រើ ពូ ប៉ាន់តោ យីស៊ូ។ ញុន កា ប៉ានីរ អន់ខែ កាប ម៉ែៗ តាឡាមី សារ ណោះ កា ទី ទ្រង អន់ខែ តាទីច។

២៤ វគី ពីឡាត កា ចៃ ប្រីត ពូយ សារ អន់ខែ បំរ ណោះ។

២៥ ញុន អន់ខែ ខំ បំរ នីណោះ វគី ពីឡាត កា តោះ ឡើយ បារ៉ាបះ ឡាត់ ខុក ញុន កា ទី ប្រីត សារ ប៉ាត់តារ៉ាត់ លូ ប៉ាន់តោ ប៉ាណូស។ កាប៉ាច់ យីស៊ូ អើ មប អន់ កា ពូ ប្រីត តាម ពុត បិច។

សារ ពូ អ្យក់ យីស៊ូ ឡា ប៉ង ពឹង អ៊ឹង គីង

២៦ ផះ ពូ អ្យក់ ឡា យីស៊ូ ណោះ ពូ ប៉ាត់ កាម៉ាត់ ម៉ោញ ដូរ សិច អើ ស៊ីម៉ុន ឡាត់ ប៉ាណូស ឡឹង មៀង គីរែន អើ ផះ ចាក ម៉ុត ពឹង មៀង យេរូសាឡឹម ពូ រុប អើ ប៉ាងខំ ប្រើ គយ អ៊ឹង គីង ចាក ពូយ យីស៊ូ។

២៧ ប៉ាសុន អៀង ដូរ គុកៗ ចាក ពូយ យីស៊ូ ទីប ទី មួត អង់កាន់ ញ៉ា សោក តាប៉ាប កា យីស៊ូ ដេល។

២៨ ហះកា យីស៊ូ កាលែង តែង អន់ខែ លូ កាប ផា «អី អង់កាន់ មៀង យេរូសាឡឹម ជេ ញ៉ា កា អាញ ហត់ ញ៉ា កា ឡាកោ អន់ដីស ទៅ លូ កា គន សោ អន់ដីស ពិ

២៩ ខង ប៉ាត់ យ៉ាង តោ ទៀ ចឹង ទី សារ ឡា បាក កាខាក់ ពូ ចឹង កាប ផា "អង់កាន់ ចំ អូ ទី គន អង់កាន់ ចំ អូ យើយ តាម គន អង់កាន់ ណោះ ទី សារ សាណាក សារ៉ាត់ តាទីច ហង"។

^៥ ២៣:១៦-១៧ ២៣:១៦-១៧ ហ្គា ពូ ច្រាត់ លូ តិ ម៉ោញ ចំលួន ផែម ប៉ានីរ ផោះ រំប ដាវ ប៊ុន វគី ពីឡាត ត្រង់ តោះ ឡើយ ប៉ាណូស ត្រង់ ចួត ម៉ោញ ដូរ អន់ កា អន់ខែ។

៣០ ផ្ទះ រាំងរាំង ណោះ ពូ ចឹង កាប កា ប៉ានីម ផា "ហត់ អន់ដើស ពួក កា គ្រោប ឡាកោ ញីន ណើ"។

៣១ ខង អ្វីង អ្វី អ្វី សាត់ ពូ ប្រឹក្ចី ប៉ុប អា កេះ សាឡង់ អ្វីង ក្រោះ អូ កា ពូ ចឹង ប្រឹក្ចី នីចម ណា រ៉ូ»។

៣២ ពូ កា អ្យក់ ឡា ប៉ាណូស យច តីស ពៀរ ដូវ ណារ ប៉ាន់តោ អន់ខូ លូ យីស៊ូ ដេល។

៣៣ ប៉ាត់ ពីរ ទីល ចារ ម៉ោញ ឡាក់ ពូ អន់ សិច ផា ប៉ានីម កាន់តឹង កល់ ពូ កា ប៉ង យីស៊ូ ពីង អ្វីង គឹង ហះ ចារ ណោះ ហង។ ពូ កា ប៉ង ប៉ាណូស យច តីស ពៀរ ដូវ ហះ ណោះ ដេល ម៉ោញ ដូវ អ្វី តែង សាំងអៀ យីស៊ូ ម៉ោញ ដូវ អ្វី តែង សាម៉ា។

៣៤ យីស៊ូ កាប ផា «អី ពី ប៉រ អីស ដៃ រ៉ាប់ ដៃ រ៉ូ អន់ខែ អា ខង អន់ខែ អូ អូ អន់តត់ កា ឡាកោ អន់ខែ ផ្ទះ អ្វី ប្រឹក្ចី ញ៉ា ណោះ អុះ»។* អន់ខែ អ្យក់ ខោ អាវ យីស៊ូ រ៉ុប កាប៉ាច់ ភៀ ចឹង អូ អន់តត់ ផា ចឹង ទី កា ពៀ ខោ អាវ ណោះ។

៣៥ មួត ប៉ាសុន អ្វី តាវ ហៃ យីស៊ូ ហះកា ក្រុំ ពីកសា រ៉ាតីសៗ អន់ខែ កាប ប៉ាឡែវ កា អែ ផា «អី ទី តង ពូ អន់ទៀត។ ផា អែ ឡាក់ ប៉ាណូស ប្រ្ទះ រឿស អន់ ប្រឹក្ចី សាដាច់ តាទីច ហត់ អន់ អែ តង ឡាកោ អែ ទៅ ពី»។

៣៦ មួត តាហាន កា កាប ប៉ាឡែវ កា អែ ដេល លូ អន់ខែ អ្យក់ ទៀក អ្យត ម៉ុត អន់ កា យីស៊ូ អែត

៣៧ លូ កាប ផា «ផា អីស សាដាច់ សុនសាត អ៊ីស្រាអែល តាទីច ហត់ តង ឡាកោ អីស ទៅ ពី»។

៣៨ ពូ ច្រាត់ ពីង ប៉ាតាត់ រ៉ះ ផា «ប៉ាណូស អា យី សាដាច់ សុនសាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង ប៉ាតាត់ ណោះ ពីង អ្វីង គឹង អំបាំង កល់ អែ។

៣៩ ប៉ាណូស បក់ យច តីស ម៉ោញ ដូវ ឡាក់ ពូ ប៉ង អន់ខូ លូ យីស៊ូ ណោះ អែ កាប បីដាយ កា យីស៊ូ ផា «ញ៉ា អីស អា អូ ត្រត់ បក់ ប្រ្ទះ រឿស អន់ ប្រឹក្ចី សាដាច់ ប? ហត់ តង ឡាកោ អីស ទៅ លូ តង ញីន ណើ ហៃ!»

៤០ ហះកា ប៉ាណូស បក់ យច តីស ម៉ោញ ដូវ ណារ កាប កា អែ ផា «ញ៉ា អីស អូ អ្យត កា ប្រ្ទះ ប? អីស កា ប៉ាណូស ត្រត់ ថូត និះទៅ ដេល។

៤១ ពូ ប៉ាន់តោ ពិន អា ត្រត់ ហង ខង ពិន ទី ប្រឹក្ចី យច តីស ហះកា អែ អា អូ ទី ប្រឹក្ចី យច ញ៉ា អុះ»។

៤២ កេះណោះ អែ កាប ផា «អី យីស៊ូ! ប៉ាត់ អីស ម៉ុត រាំងហៃ រាំងខ្យា ទៀ ប៉រ អីស កាចាំង កា អាញ ណើ»។

៤៣ យីស៊ូ តើល អែ ផា «អាញ ប៉រ រ៉ះ កា អីស តាទីច ផា ដាវ អា អីស ចឹង អ្វី ពីង ប្លែង អន់ខូ លូ អាញ ដេល»។

៤៤ ផ្ទះ ណោះ យី ដាវ ប៉ង សាន់តាត់ ផាឌី ប្លែង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប្លែង។

៤៥ ដាវ កា កើត ម៉ាម៉ាំង កាណាត់ ពូ ប៊ុង កាណុង រ៉ាំង រ៉ាម៉ះ កា តាហ៊ែក កាតាច់ ប៉ុត។

៤៦ កេះណោះ យីស៊ូ កាប តុត ពុត ផា «អី ពី! អាញ មប ប៉ាដាត់ ប៉ាលីង អាញ ពីង តី អីស ហង»។ អែ កាប នីណោះ កេះៗ អែ កាតាច់ កាស៊ី តាំងហើម តោ ឡុត។

§ ២៣:៣០ ២៣:៣០ សារ អា ឡាច់ ឡឹង ហូស ១០:៨។ * ២៣:៣៤ ២៣:៣៤ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចលួន អូ ទី ឃ្យើ អា អុះ។

៤៧ ផ្ទះ ម៉ែត តាហាន បំបំ សារ ណោះ អើ កាប ប៉ានេ ប្រ្ទ្រៈ ប៊ិកកាតយ័ ជា «ចាបៈ កា ប៉ាណូស អា ដាក់ ត្រង់ តាទីច»។

៤៨ កាប៉ាថ មូត ប៉ាសុន បក់ ឡាវ ហៃ សារ ណោះ ផ្ទះ អន់ខែ បំបំ នីណោះ អន់ខែ កាវីល សីត ទីប អុក ពុត។

៤៩ គួប យីស៊ូ លូ មូត អង់កាន់ បក់ ចាក ព្រួយ អើ ឡើង ខេត កាលីឡេ អន់ខែ តាវ ហៃ សារ ណោះ ឡើង ចាំងហាយុត។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥០-៥១ ទី កាម៉ាក់ ម៉ៅញ ដូវ សិច អើ យូស៊ីប ឡើង ស្រុក អាវ៉ាម៉ាថេ ឡាក់ ស្រុក ម៉ៈ សុនសាត អ៊ីស្រាអែល អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ អ្នែ ក្បាត់ ប្រ្ទ្រៈ ពីរ រ៉ាំងហៃ រ៉ាំងខ្យា។ អើ កា កាំឡាក់ កាណាង ក្រំ ពីកសា វ៉ាតីសៗ ដេល ហៈកា អើ អូ វែវ ពុត កាណាង សារ ពូ ប្រ័តី អា អុះ។

៥២ អើ ឡាក់ ប៉ាត់ វ៉ត់ ពីឡាត កៀ បំ អ្យក់ តប់ ប៉ាទ្រូ យីស៊ូ។

៥៣ ប៉ាត់ អើ អ្យក់ ជីវ ប៉ាទ្រូ យីស៊ូ ឡើង អ៊ឹង គីង កេះ អើ អន់ហ្នឹង លូ កាណាត់ ចាក ដាក់ៗ កេះ ណោះ អើ ឡាក់ តប់ កាណាង រ៉ុង អំហ្គោ ឡាក់ ពូ ប្រ័តី សាវ៉ាប តប់ ប៉ាទ្រូ។ រ៉ុង អំហ្គោ អា បើ តានី តប់ ប៉ាទ្រូ បក់ ពៀ អុះ។

៥៤ ដាវ ណោះ ឡាក់ ដាវ ពូ ទ្រៀម សាវ៉ាប ដាវ វ៉ាឡូវ ឡាក់ ក្យាម ចឹង ទីល កេះ។

៥៥ មូត អង់កាន់ បក់ ចាក ព្រួយ យីស៊ូ ឡើង ខេត កាលីឡេ អន់ខែ ឡាក់ ព្រួយ ហៃ រ៉ុង អំហ្គោ លូ បំបំ ពូ តប់ ប៉ាទ្រូ យីស៊ូ។

៥៦ ប៉ាត់ សីត ប៉ាត់ ហី អន់ខែ ទ្រៀម យឿង បោផ្លូវ លូ សាប៊ូ ណាំហាម។ ប៉ាត់ ទីល ដាវ វ៉ាឡូវ អន់ខែ កា វ៉ាឡូវ ព្រួយ ចាបាប ដេល។

២៤

សារ យីស៊ូ វីស សីត ណាវ

១ ប៉ាត់ ទីល ដាវ អាទិត កេះ ប៉ាត់ តាវ រ៉ុង សាវ៉ាង មូត អង់កាន់ ណោះ អន់ខែ ឡាក់ ប៉ាត់ រ៉ុង អំ ហ្គោ ទ្រុង ឡាក់ ទីប យឿង បោផ្លូវ ឡាក់ អន់ខែ ទី ទ្រៀម ពៃ ហង។

២ អន់ខែ បំបំ អំហ្គោ ប៉ាហ្គាល់ ឡាច ឡើង អំបារ រ៉ុង កេះ។

៣ អន់ខែ កា ម៉ុត កាណាង រ៉ុង អំហ្គោ ណោះ ហៃ អូ បំបំ ប៉ាទ្រូ យីស៊ូ អុះ។

៤ អន់ខែ អូ អូ ចឹង យីត នីចម អុះ ឡើង សារ ណោះ ផាឌី ទី កាម៉ាក់ ពៀវ ដូវ កាសិប ពៀត ខោ អាវ តាតាវ ក្នាក់ អ្នែ អន់តាវ ក្យាម អន់ខែ។

៥ អន់ខែ កាខវ ណូស អ្យុត កាខាក់ កុប កល់ កាម៉ាក់ ពៀវ ដូវ ណោះ កាកាប លូ អន់ខែ ផា «ញ៉ា ត្រត់ អន់ដីស ឡាក់ ណាំង បក់ ទី អាញ វីស កាណាង ចារ ប៉ាទ្រូ នីអៀ ឡុត ?

៦ អើ អូ អ្នែ ហៈ ចារ អា អុះ ប្រ្ទ្រៈ ប៊ិកកាតយ័ តាត់ អង់វីស សីត អើ កេះ។ ហត់ កាចាំង ឡើង ប៉ានីវ អើ វះ កា អន់ដីស ផ្ទះ អ្នែ ប៉ាត់ ខេត កាលីឡេ ពៃ ផា

៧ "ប៉ាណូស អាញ ពូ ចឹង មប អន់ ពីង តី ប៉ាណូស អូ ដាក់ ពូ ចឹង បំបំ អាញ ពីង អ៊ឹង គីង ហៈ កា ប៉ែង ដាវ ឡើង ណោះ អាញ ចឹង វីស សីត"។

៨ ណោះ អន់ខែ កា កាចាំង កា ប៉ានីវ យីស៊ូ វះ។

៩ អន់ខែ កា ស៊ីត ឡើង រ៉ូដ រ៉ែ សារ ទិណោះ កា មូត សីរ យីស៊ូ ១១ ដូរ ទីប កា ពូ អន់ខៀត ដេល ។
 ១០ មូត អង់កាន់ បក់ រ៉ែ សារ ទិណោះ កា មូត សីរ ណោះ យី ម៉ារី ឡើង ស្រុក ម៉ាដាឡា អន់
 ដា យ៉ូអាន់ លូ ម៉ារី មើត យ៉ាកុប អន់ដា លូ មូត អង់កាន់ អន់ខៀត ឡាក់ អ្នែ អន់ខូ លូ អន់ខែ ។
 ១១ ហះកា មូត សីរ អូ សៀ អុះ ខង ប៉ានីរ មូត អង់កាន់ រ៉ែ ណោះ ហៃ ឡាក់ កា សារ កាប រល់ ។
 ១២ ហះកា ពេត្រុះ អ៊ែ សាតាក់ ឡាក់ ប៉ាក់ រ៉ូដ អ៊ែ សាម៉ង់ ហៃ ប័ប ដឹង កាណាត់ ពូ លម ប៉ាទ្រូ យី
 ស៊ូ អ៊ែ កា រ៉ែល ស៊ីត ប៉ាក់ ហី ណារ៉ូ ទីប ញម ខាក់ កា ទី សារ នីណោះ ។

សារ យីស៊ូ កាកាប លូ សីរ ពៀរ ដូរ រទ្រង

១៣ ដាវ ណោះ ទៅ ហង ទី សីរ ពៀរ ដូរ ផះ ចាក ឡាក់ ប៉ាក់ ស្រុក អេម៉ោស ចាំងហាយុត ឡើង
 មៀង យេរូសាឡឹម ១១ កាឡូមិត ។

១៤ អន់ខែ ផះ អ្នែ កាកាប ឡើង សារ ឡាក់ ទី កើត ពីរ ណោះ ។

១៥ ផះ អន់ខែ កាកាប លូ គូប សោប ផាឌី យីស៊ូ កា ម៉ុត ប៉ាក់ អន់ខែ ចាក អន់ខូ លូ អន់ខែ
 ដេល ។

១៦ ហះកា ប្រ្លែ តាបឹង ម៉ាត់ អន់ខែ អូ អន់ អន់ហាល យីស៊ូ អុះ ។

១៧ យីស៊ូ អំបញ្ច អន់ខែ ជា «សារ ញ៉ា អន់ដីស រ៉ែ ផះ អន់ដីស ចាក អា ?» អន់ខែ កា តាវ ទីប
 ម៉ុះ ម៉ាត់ សាំងអយ ។

១៨ បក់ សិច ក្លេវ ប៉ះ តើល ផា «ញ៉ា ទី ដឹង អីស ហង ប កាណុង កាំឡាំង អ្នែ ពីង មៀង
 យេរូសាឡឹម អូ អូ សារ ឡាក់ ទី កើត កាណុង រ៉ាំងរ៉ាំង អា ?»

១៩ យីស៊ូ អំបញ្ច ផា «សារ ញ៉ា ?» អន់ខែ តើល ផា «សារ រតី យីស៊ូ ឡើង ស្រុក ណាសារែត អ៊ែ
 ឡាក់ វ៉ាតិយ ប្រ្លែ ឡាក់ បាំងហៀន ទីប អំវាញ អីញ លូ ប្រឹត ដាវ កេង ខាក់ ហះ ម៉ាត់ ប្រ្លែ លូ
 ហះ ម៉ាត់ ប៉ាសុន ទិឌូ ។

២០ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លែ លូ ក្រុំ ពីកសា វ៉ាតិស ៧ អន់ខែ មប អ៊ែ អន់ កា ពូ តាត់ស៊ិន សារ
 ប៉ាន់តោ អ៊ែ ពូ កា ប៉ង អ៊ែ ពីង អ៊ែង គីង ។

២១ ញីន ម៉ីង ផា អ៊ែ ណោះ ហង បក់ ទ្រៀម ចឹង តង់ សុនសាត អ៊ីស្រាអែល ពិន ទិឌូ ហះកា អ៊ែ
 តោ នីណោះ គ្រីប ប៉ែង ដាវ កេះ ។

២២ ម៉ោញ ណារ៉ូ កាណុង កាំឡាំង ញីន ទី មូត អង់កាន់ បក់ អន់ដា ប្រឹត អន់ ញីន ញម ខា
 ក់ ។ អន់ខែ ឡាក់ ប៉ាក់ រ៉ូដ ចារ តប់ ប៉ាទ្រូ ឡើង កាំលី ផុងម៉ាំង

២៣ ហះកា អូ ប័ប ប៉ាទ្រូ យីស៊ូ អុះ ។ អន់ខែ កា ស៊ីត រ៉ែ ផា ប័ប បិយ ប្រ្លែ រ៉ែ កា អន់ខែ ផា អ៊ែ
 រ៉ែស ស៊ីត កេះ ។

២៤ កាំឡាំង ញីន បក់ អន់ដា អន់ខែ ជៀក គូប ឡាក់ ប៉ាក់ រ៉ូដ ចារ តប់ ប៉ាទ្រូ ណោះ ដេល ប័ប ឡាក់
 កា សារ មូត អង់កាន់ រ៉ែ ណោះ តាទីច ហះកា អូ ប័ប យីស៊ូ អុះ ។

២៥ ណោះ យីស៊ូ តើល អន់ខែ ផា «អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ពុត អន់ដីស អូ ដាយ ចឹង សៀ ទី
 សារ មូត វ៉ាតិយ ប្រ្លែ សើត ពែ រ៉ែ ណោះ អុះ ។

២៦ បក់ ប្រ្លែ រ៉ែស អន់ ប្រឹត សាដាថៃ អ៊ែ ត្រត់ ទី សារ ឡាក់បាក នែវ អា ហិ កេះណោះ ចឹង ម៉ុត
 រ៉ាំងហៃ រ៉ាំងខ្យា ។

២៧ កេះណោះ យីស៊ូ រ៉ះ ឡើង សារ អែរ ឡាក់ ពូ ទី ប្រាក់ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទិណោះ អន់ កា អន់ខែ សាំយ៉ាង ឡើង ផាប់ ប៉ានីរ ប្រ្លឹះ ម៉ះ រត់ ម៉ូសេ លូ ផាប់ មូត វ៉ាគីយ ប្រ្លឹះ អន់ទៀតៗ ទិណោះ។

២៨ អន់ខែ ចាក ប៉ាត់ ក្បាម ចឹង ទីល ស្រុក ណោះ កេះ យីស៊ូ តាត់ អំប្រឹក្តី បិច ចាក ទ្រូង។

២៩ អន់ខែ ជៀក យីស៊ូ ជា «ចុម្ពុត ដំ លូ ញីន ពឹង ស្រុក អា ហិ ខង កាដាច កេះ អា ប្លែង ក្បាម ចឹង ម៉ាង ហង»។ យីស៊ូ កា ម៉ុត ដំ អន់ខូ លូ អន់ខែ ដេល។

៣០ អែរ អែរ សា សាណា អន់ខូ លូ អន់ខែ អែរ អ្សក់ ចឹក ណុំ ប៉ាង ប៉ានេ ប្រ្លឹះ បិកកាតយ កេះ ណោះ គុ អន់ កា អន់ខែ សា។

៣១ ផះ ណោះ អន់ខែ ប្រ្រាល់ ម៉ាត់ ហៃ យីស៊ូ អន់ហ្គាល់ ហង ហះកា យីស៊ូ ហ៊្យង ឡើង អន់ខែ តាតឹង ឡូត។

៣២ អន់ខែ កាកាប លូ គូប ជា «ផះ អែរ កាកាប លូ រ៉ះ ប៉ាឡាក់ ឡើង សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ អន់ កា ពិន សាំយ៉ាង រទ្រង ណោះ ពែ នីចមី កាណុង ពុត ពិន អូ ទី សារ ហោក រត់ ប?»

៣៣ អន់ខែ កា អ្សរ រ៉ុល សឹត ប៉ាត់ មៀង យេរូសាឡឹម ណារ៉ូ ឡូត បំបំ មូត សីះ ១១ ដួរ អែរ ប៉ាត់ គូប អន់ខូ លូ មូត ពូ អន់ទៀតៗ ណារ៉ូ។

៣៤ ពូ រ៉ះ កា អន់ខែ ជា «ពី តាំងឡា ពិន រ៉ុស សឹត តាទីច កេះ អែរ តាំបាង ឡាកោ អន់ កា ស៊ីម៉ូន បំបំ»។

៣៥ មូត សីះ ញៀរ ដួរ អន់ខែ កា រ៉ះ សារ ឡាក់ អន់ខែ ទី បំបំ រទ្រង លូ រ៉ះ ជា អន់ខែ អន់ហ្គាល់ យីស៊ូ ផះ អែរ គុ ណុំ ប៉ាង។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា សីះ អែរ បំបំ ទិខូ

៣៦ ផះ អន់ខែ អែរ រ៉ះ សារ ណោះ ជាឌី យីស៊ូ កា អន់តាវ ហះ អន់តិក កាំឡាង សីះ ទិណោះ លូ កាប ជា «ហាត់ អន់ អន់ដីស ទី សារ សាណុក សាវ៉ាត ពិ»។

៣៧ អន់ខែ អ្សត កាខរ ណូស ខង សាមីក កា ប៉ាទ្រូ ប៉ាងអ្សត។

៣៨ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស កាខរ ណូស អ្សត នីអៀ? ញ៉ា ត្រត់ អន់ដីស ទី សារ សង់សៃ កាណុង ពុត នីអៀ ឡូត?

៣៩ ហាត់ ហៃ ដុង តី អាញ យី អាញ តាទីច ហាត់ សាប៉ាត់ ហៃ ប៉ាទ្រូ អូ ទី ប៉ាងឡៃ អូ ទី កាន់ តឹង ឡាក់ កា អាញ អុះ»។

៤០ អែរ កាប នីណោះ កេះៗ អែរ តាំបាង ដុង តី អន់ កា អន់ខែ បំបំ តាំងហាល ពូ បំបំ។

៤១ ហះកា មូត សីះ បើសៀ អុះ ខង អន់ខែ ហោក អន់ដើរ ញម អន់ដើរ។ ទីល នីណោះ យីស៊ូ អំបញ្ច លូ អន់ខែ ជា «ហះ ចារ អា ទី សាណា ញ៉ា អន់ដីស សា?»

៤២ ពូ អ្សក់ កា តាទៀង ម៉ោញ កាត អន់ កា អែរ។

៤៣ យីស៊ូ កា អ្សក់ កេះណោះ សា ហះ ម៉ាត់ អន់ខែ ទិខូ។

៤៤ កេះណោះ អែរ រ៉ះ ជា «សារ អា ហង អាញ រ៉ះ កា អន់ដីស ផះ អាញ អែរ អន់ខូ ពែ យី ត្រត់ តាត់ អង់កេះ គ្រីប សារ ឡាក់ ទី ប្រាក់ រ៉ះ ឡើង សារ អាញ យី កាណុង ផាប់ ចាបាប ប្រ្លឹះ ម៉ះ ម៉ូសេ យី កាណុង ផាប់ មូត វ៉ាគីយ ប្រ្លឹះ លូ កាណុង ផាប់ អញសៃ ប៉ានេ ប្រ្លឹះ ដេល»។

៤៥ យីស៊ូ កា ប្រឹក អន់ អន់ខែ អ្ស ហ្លង់ ឡើង សារ កាណុង ផាប់ ប៉ានីរ ប្រ្លឹះ។

៤៦ អើ កាប ផា «សារ អា ហង ឡាក់ ទី ប្រាក់ រ៉ះ ផា ឃី បក់ ប្រៀះ រឺស អន់ ប្រគី សាដាច់ ត្រត់ ទី សារ ឡាក់ បាក់ ទីប តោ ហះកា ប៉ាក់ ទីល ប៊ែង ដាវ កេះ អើ ចឹង រឺស សីត។

៤៧ កេះណោះ ពូ ចឹង រ៉ះ កា គ្រីប សុនសាត ញុន អំរាញ អាញ ប្រើ ពូ ប៉ិនពែង ពុត ពៀក ម៉ាក់ ប្រៀះ ចឹង អូ អ្នក យ៉ូ សារ យច ពូ ឃី ត្រត់ រ៉ះ កា ពូ អ្នក ឡឹង មឿង យេរូសាឡឹម អា លើយ។

៤៨ ឃី អន់ដីស ហង ត្រត់ រ៉ះ ឡឹង សារ ឡាក់ អន់ដីស ទី ប៊ប់ ណោះ។

៤៩ ហៃ អាញ ចឹង អន់ ប៉ាងាត ប៉ាលីង ដាក់ កា ខាក់ កា អន់ដីស ឡាក់ កា ពី អាញ ទី សាញ៉ា ពែ ហះកា ហត់ អន់ដីស អ្នែ ពីង មឿង យេរូសាឡឹម អា ក្បាក់ អន់ ទីល អន់ដីស ទី សារ អំរាញ អីញ ឡឹង ប៊ែង»។

៥០ ឡែង ឡឹង ណោះ អើ ប៉ាណាំ មុត សីះ ឡាច់ តែង ឡឹង មឿង លើយ ទីល ស្រុក បេតថានី អើ លីក តី អន់ សារ ដាក់ កា អន់ខែ។

៥១ ផះ យីស៊ូ កាកាប អន់ សារ ដាក់ ប្រៀះ បិកកាតយ័ ប៉ោក ឡាច់ អើ ឡឹង អន់ខែ អ្នក ហារ ពីង ប៊ែង។

៥២ អន់ខែ កា កាដាប សាំប៊ៀះ អើ កេះណោះ អន់ខែ កា រឺល សីត ប៉ាក់ មឿង យេរូសាឡឹម ណា រឺ ទីប ទី ពុត ពៀក ហោក រឺត ខាក់។

៥៣ អន់ខែ អ្នែ កាណុង ចារ រោង រ៉ាម៉ះ លើយ លូ ប៉ានេ ប្រៀះ។

យូហាន ប្រាប់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

រតី យូហាន យី អុះ យ៉ាកុប គន រតី សេបេដេ។ អើ អូ ត្រង់ រតី យូហាន ឡាក់ បាំងប៉ា ប៉ាណូស ណោះ អុះ។ បក់ អន់ដា យីត ជា អើ ប្រាប់ សារ ពីង ជាប់ អា រ៉ាំងរ៉ាំង សាណាំ ៨០-៩៥ គ.ស. បក់ អន់ដា ណារ៉ូ យីត ជា អើ ប្រាប់ អន់ទ្រូល ឡើង សាណាំ ៧០ គ.ស.។ កាណាង ជាប់ អា យូហាន អូ ទី រ៉ះ សិច អើ ទៅ អុះ អើ ក្រាន់ កា ជា «សិះ ឡាក់ យីស៊ូ បិច ចៃ»។

សារ ដាក់ អា ឡាម៉ត់ អាន ហះកា ទី ណី ជ្រុ ក្លា ឡើង ពូ។ ត្រង់ អាន ម៉ោញៗ អៀង ទង ទីប យីត ចាជ្រែប កាខាក់ អើ ត្រង់ ឡោម បំ ប៉ាដាត ប៉ាលីង ប្រ្លះ ប្រឹក អន់ ពុត ពៀក អូ ហ្លួង។

សារ យូហាន បិច កា ពូ អូ ហ្លួង

យូហាន បិច រ៉ះ ឡើង ណី ជ្រុ ឡើង សារ ឡាក់ យីស៊ូ ប្រឹក ទិណោះ ភៀ អន់ មូត បក់ សៀ ប្រ្លះ អន់ អន់ខែ សៀ ហ៊ឹង ខាក់។ អើ រ៉ះ ដឹង សារ អន់ដា ឡាក់ ប្រឹក អន់ អន់ហ្គាល់ តាំបាង ជា យីស៊ូ ឡាក់ បក់ ប្រ្លះ ប្រើ ជីរ តង ប៉ាណូស អើ កា គន ប្រ្លះ បិកកាតយី។

ប៉ានីរ យូហាន កាប

ផះ យូហាន រ៉ះ ប៉ាឡាក់ អន់ ពូ ហ្លួង ឡើង ណី សារ យីស៊ូ អៃ កោប អើ កាប ពូយ សារ ពីង ជាប់ ប៉ានីរ ប្រ្លះ សាញ៉ា សាន់ដាប់ កាប ឡើង សារ សាញ៉ា វែរ ពុត លូ ពូយ ខំយីត ហៃ បំប៉ គុន សុ នសាត ក្រិក ពីង រ៉ាំងហារ ណោះ។ កាប ប៉ាន់ដីប ជា «ប៉ានីរ ប្រ្លះ» យី យីស៊ូ។ អើ ឡាក់ គន ប្រ្លះ ពី អើ បាំងកើត កាណាត់ ញ៉ា ទិណោះ ញន អើ។ អើ អូ ឡើង ពុត ពៀក ពី អើ គ្រីប នែរ លូ អើ កើត ប៉ាណូស ភៀ តាំបាង អន់ ប៉ាណូស ពិន អន់ហ្គាល់ ប្រ្លះ ឡាក់ ពី អើ។

«ដាវ កាំឡុត» (ពៀត គុល «មង») យី ដាវ ឡាក់ យីស៊ូ តាំបាង សារ ដាក់ កេង យី ដាវ អើ តោ ពីង អ៊ឹង គីង។

«អាញ រ៉ីស» លើ «អាញ រ៉ីស លើយ» យី អាញ រ៉ីស ម៉ះ ប្រ្លះ បិកកាតយី ទៅ ឡាក់ យីស៊ូ អន់ កា មូត បក់ សៀ ម៉ីង អើ។ យូហាន កាប ជា «អាញ រ៉ីស» ទី ណី រ៉ីច លូ «សារ រ៉ាំងហៃ រ៉ាំងខ្សា ម៉ះ ប្រ្លះ» ឡាក់ ម៉ាថាយ ម៉ាកុះ លូ លូកា ខុ កាប។

«សារ តាទីច» យី យីស៊ូ តាំបាង សារ តាទីច អន់ ប៉ាណូស អន់ហ្គាល់ យី អើ តាំបាង អន់ ពូ អន់ ហ្គាល់ ប្រ្លះ ពី។ កាប៉ាច់ ទី សារ ឡាក់ ប្រឹក អន់ ប៉ាណូស ក្លះ ឡាច់ ឡើង ប្រ្លះ បិកកាតយី យូ ហាន ជា «សារ ពូង»។ ទិល នីណោះ ប្រ្លះ បឹត សាតាំង ឡាក់ ម៉ែត ពូង លើ បក់ ប៉ាន់តោ ប៉ាណូ ស ខង អើ ប៉ាណាំ ប៉ាណូស អន់ ឡាច់ ចាំងហាយុត ឡើង ប្រ្លះ បិកកាតយី ឡាក់ តាំងឡា អាញ រ៉ីស លូ តាំងឡា សារ តាទីច។

«តាតារ» យី អាញ រ៉ីស ម៉ះ ប្រ្លះ បិកកាតយី ទៅ លូ ម៉ះ យីស៊ូ ឡាក់ បក់ តង។ កាប៉ាច់ «សារ ម៉ាម៉ាំង» បិច កាប ឡើង សារ យច លើ ពុត អិក បឹត ឡាក់ ប្រឹក អន់ ប៉ាណូស អៃ ចាំងហាយុត ឡើង ប្រ្លះ បិកកាតយី លូ អូ អូ ចឹង ទី អាញ រ៉ីស ឡើង ប្រ្លះ។

«អង់កក់ តេះ» លើ «ប៉ាណូស» ប៉ានីរ កាប នីអៀ ទីណី តាងៗ អន់ដា ទីណី ជា ប៉ាណូស ឡាក់ ផ្លែ ពឹង អង់កក់ តេះ អា អន់ដា បិច កាប ឡឹង សារ អូ ដាក់ គ្រឹប នៃ ឡាក់ ផ្លែ កាណុង ពុត ពៀក ប៉ាណូស កាខាក់ អើ សារ កាង កល់ ម៉ះ ប៉ាណូស បក់ អូ ថៃ អន់ហ្គាល់ យីស៊ូ។

ផ្លូវការ កាណុង សារ រត់ យូហាន ច្រាត់

សារ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស (១:១-១៨)

សារ យូហាន ឡាក់ បាំងហុំ ពូ លូ សារ សីះ យីស៊ូ ឡាក់ អន់ទ្រូល ឡឹង ពូ (១:១៩-៥១)

យីស៊ូ ប្រតី សារ អំរ៉ាញ អីញ កេង ខាក់ ពឹង កាំឡាំង មូត ប៉ាសុន (២:១-១២:៥០)

យីស៊ូ បាំងហៀន សីះ អើ ផ្លែ ពឹង មៀង យេរូសាឡឹម (១៣:១-១៧:២៦)

យីស៊ូ តោ លូ រ៉ុស សីត លូ តាំបាង ឡាកោ អន់ មូត សីះ អើ បំប៉ (១៨:១-២០:៣១)

យីស៊ូ ឡាក់ តាកាន មូត សីះ ប៉ាក់ ខេត កាលីឡេ (២១:១-២៥)។

សារ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស

១ សាត់ ប៉ាន់ដា កាខាក់ ទី ប៉ានីរ ប្រ្លឹះ ប៉ានីរ ប្រ្លឹះ កា ផ្លែ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ ប៉ានីរ ប្រ្លឹះ ណោះ ហង ឡាក់ ប្រ្លឹះ បិកកាតយ័។

២ ប៉ានីរ ប្រ្លឹះ ផ្លែ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ ឡឹង សាត់ ប៉ាន់ដា។

៣ ទី កាណាតី ញ៉ាៗ គ្រឹប នៃ កើត ពិះ ញុន កា ប៉ានីរ ប្រ្លឹះ អូ ទី កាណាតី ញ៉ា កើត អើ ទៅ អុះ ជា ប៉ានីរ ប្រ្លឹះ អូ បាំងកើត។

៤ ប៉ានីរ ប្រ្លឹះ ប្រតី អន់ គ្រឹប កាណាតី ញ៉ាៗ ទី អាញ ផ្លែ រ៉ុស អាញ រ៉ុស ម៉ះ អើ ណោះ យី តា តារ ឡាក់ តាត តាតារ ពុត ប៉ាណូស ពឹង អង់កក់ តេះ។

៥ តាតារ ណោះ តាត តាតារ កាណុង សារ ម៉ាម៉ាំង ហះកា ម៉ាម៉ាំង អូ ដាម៉ សារ តាតារ អុះ។

៦ ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រ្រើ ពិះ សិច អើ យូហាន។

៧ អើ ពិះ ប្រតី ជាញ៉ាន រិះ ឡឹង សារ តាតារ ភៀ អន់ ប៉ាណូស ទីខូ សៀ សារ តាតារ ញុន កា អើ។

៨ ហះកា រត់ យូហាន អូ ត្រត់ តាតារ ណោះ អុះ យី អើ ក្រានី កា រិះ ឡឹង សារ តាតារ។

៩ ប៉ានីរ ប្រ្លឹះ ឡាក់ តាតារ តាទីច ផះ ពិះ ពឹង អង់កក់ តេះ ភៀ តាត តាតារ ប៉ាណូស ទីខូ។

១០ ប៉ានីរ ប្រ្លឹះ ដីរ ផ្លែ ពឹង អង់កក់ តេះ អង់កក់ តេះ កើត ញុន កា អើ ហះកា ប៉ាណូស ផ្លែ ពឹង អង់កក់ តេះ អូ អន់ហ្គាល់ អើ អុះ។

១១ អើ ដីរ ផ្លែ អន់ខូ លូ ប៉ាសុន អើ ទៅ ហះកា ប៉ាសុន អើ ណោះ អូ ទី ហាប់ អើ អុះ។

១២ ហះកា មូត បក់ ហាប់ អើ យី មូត បក់ សៀ អើ អើ អន់ អន់ខែ កេះ គន ប្រ្លឹះ បិកកាតយ័។

១៣ មូត ទិណោះ កេះ គន ប្រ្លឹះ ណោះ អូ ត្រត់ កើត ឡឹង ឡាកោ បាំងឡេ ប៉ាណូស លើ កើត ញុន ពុត ប៉ាណូស បិច អុះ យី កើត ញុន កា ប្រ្លឹះ បិកកាតយ័។

១៤ ប៉ានីរ ប្រ្លឹះ កើត ប៉ាណូស កេះណោះ ពិះ ផ្លែ អន់ខូ លូ ពិន។ ញីន ទី បំប៉ សារ អំរ៉ាញ អីញ ម៉ះ អើ ឡាក់ ពិះ អើ អន់ ញុន កា អើ គន ដឹង ម៉ោញ ម៉ះ ប្រ្លឹះ បិកកាតយ័។ គន ប្រ្លឹះ អើ ដាក់ ពុត កា ពិន កាខាក់ លូ រិះ ដឹង សារ តាទីច។

១៥ រត់ យូហាន រិះ ឡឹង សារ គន ប្រ្លឹះ ណោះ លូ កាប ជា «អើ អា ហង ឡាក់ អាញ ទី រិះ ជា "បក់ ពិះ អន់តីត ឡឹង អាញ អើ ទី អំរ៉ាញ លីន ឡឹង អាញ ខង អើ ផ្លែ អន់ទ្រូល ឡឹង អាញ"»។

១៦ ញួន កា អែវី ប៉ាញ្ចី ដឹង សារ ដាក់ អែវី កា ដាក់ ពុត កាខាក់ កា ពិន ទីខូ។

១៧ ប្រ្លឹះ ប៊ិកកាតយ័ អន់ ចាបាប អែវី ពឹង វគី ម៉ូសេ ហះកា ពុត ដាក់ លូ សារ តាទីច តាំបាង ពឹង យីស៊ូ បក់ ប្រ្លឹះ រើស អន់ ប្រឹក្សី សាដាច់។

១៨ អូ ទី ញើ យើយ ប៉ប័ ប្រ្លឹះ ប៊ិកកាតយ័ អុះ ទី ដឹង ប្រ្លឹះ ម៉ោញ ដូរ ឡាក់ អែវី អន់ខូ លូ ពី អែវី យីគន អែវី ណោះ ហង ប្រឹក្សី អន់ ពិន អន់ហ្គាល់ ប្រ្លឹះ ប៊ិកកាតយ័។

សារ វគី យូហាន រះ សារ យីស៊ូ

១៩ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប្រើ មូត ក្រាក់ វ៉ាមៈ ប្រ្លឹះ លូ មូត លេវី ឡឹង មៀង យេរូសាឡឹម ឡាំ ប៉ាក់ យូហាន កេ អំប័ញ្ច ជា «ញើ អីស អា ?»

២០ អែវី អូ ទី អោន សារ ញ៉ា អុះ អែវី រះ ត្រង់ៗ កា អន់ខែ ជា «អាញ អូ ត្រក់ បក់ ប្រ្លឹះ រើស ប្រើ ប្រឹក្សី សាដាច់ អុះ»។

២១ ពូ អំប័ញ្ច អែវី ជា «ទីល នីណោះ ញើ អីស អា ? អីស អា វគី អេលីយ៉ា ប ?» អែវី តើល ជា «អូ ត្រក់ អុះ»។ ពូ អំប័ញ្ច អែវី ណារ៉ូ ជា «អីស អា ហង ប វ៉ាគីយ ប្រ្លឹះ ពិន ក្បាក់ ពែ ?»* អែវី តើល ជា «អូ ត្រក់ អុះ»។

២២ ពូ អំប័ញ្ច អែវី ណារ៉ូ ជា «ញើ អីស អា ? ញីន ប៊ិច អូ អន់ហ្គាល់ ខង ញីន ចឹង សីត រះ កា មូត បក់ ប្រើ ញីន ពិះ អំប័ញ្ច អីស ឡាកោ អីស ទៅ ញើ អីស ជា អីស អា ?»

២៣ វគី យូហាន តើល ជា «អាញ អា យី ប៉ានីវ ប៉ាណូស ម៉ោញ ដូរ ឡាក់ អែវី កាប ម៉ែៗ ពឹង ស្រែវី គីស ជា "ហាក់ តាម៉ង់ ទ្រង ហាប ពី តាំងឡា ពិន"† ត្រក់ ឡាក់ កា សារ វ៉ាគីយ ប្រ្លឹះ សិច អេសាយ ទី ច្រាក់ រះ ពែ ហង»។

២៤ មូត បក់ ពូ ប្រើ ឡាំ ប៉ាក់ វគី យូហាន ណោះ បក់ អន់ដា យី កាំឡាំង មូត ជា វ៉ាស៊ី។

២៥ អន់ខែ អំប័ញ្ច វគី យូហាន ណារ៉ូ ជា «ជា អីស អូ ត្រក់ បក់ ប្រ្លឹះ រើស ប្រើ ប្រឹក្សី សាដាច់ អូ ត្រក់ វគី អេលីយ៉ា លូ អូ ត្រក់ វ៉ាគីយ ប្រ្លឹះ ឡាក់ ប្រ្លឹះ សាញ៉ា ពែ ទីល នីណោះ ញ៉ា ត្រក់ អីស ប៉ាំងហុំ ពូ នីអៀ ?»

២៦ វគី យូហាន តើល ជា «អាញ ប៉ាំងហុំ ពូ លូ ទៀក ហះកា កាណុង កាំឡាំង អន់ដីស ទី ម៉ោញ ដូរ ឡាក់ អន់ដីស អូ អន់ហ្គាល់។

២៧ អែវី ចឹង ពិះ អន់គីត ឡឹង អាញ អែវី ទី អំវ៉ាញ កេង ខាក់ យ័ះ អាញ តាឡេះ កឹប កា អែវី កា អូ យី លូ អំវ៉ាញ អែវី សាំ»។

២៨ សារ អា កើត ពឹង ស្រុក បេតថានី គែង ហាង តោ ទៀក ទ្រង យដាន់ ត្រង់ ហះ ចារ វគី យូ ហាន ប៉ាំងហុំ ពូ។

២៩ ប៉ាក់ ដារ តាយ៉ាដី វគី យូហាន ប៉ប័ យីស៊ូ ចាក ឡាំ ប៉ាក់ ចារ អែវី អែវី កាប ជា «ហៃ តោ អែវី តោ ហង ឡាក់ គន ចៀម ប្រ្លឹះ ប៊ិកកាតយ័ ឡាក់ អ្សក់ ឡាច់ សារ យច ឡឹង ប៉ាណូស ទីខូ ‡។

៣០ យី អែវី អា ហង ឡាក់ អាញ រះ កា អន់ដីស ពែ ជា "បក់ ពិះ អន់គីត ឡឹង អាញ អែវី ទី អំវ៉ាញ លីន ឡឹង អាញ ខង អែវី អែវី អន់ទ្រូល ឡឹង អាញ"។

* ១:២១ ១:២១ ប័រ ហៃ សារ អន់ ចាបាប លីក ទី ញើ (ចោទិយ/កថា) ១៨:១៥-១៨ † ១:២៣ ១:២៣ សារ អា ឡាក់ ឡឹង អេសាយ ៤០:៣។ ‡ ១:២៩ ១:២៩ សុនសាត អ៊ីស្រាអែល យើយ អ្សក់ គន ចៀម ពុះ វ៉ាមៈ ប្រ្លឹះ ប៊ិកកាតយ័ ប៊ិច កា អែវី អូ អ្សក់ យុ សារ អន់ខែ យច។

៣១ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា អាញ ប៉ុងហាំ ពូ លូ ទៀក អា ភៀ អន់ ប៉ាសុន អ៊ីស្រា អើល អន់ហ្គាល់ អើ»។

៣២ រីក៏ យូហាន រិះ ជា «អាញ ប័ប័ ប៉ាដាតី ប៉ាលីង ប្រ្លះ ដាក់ កាខាក់ ជីវ ឡឹង ប្លែង ឡាក់ កា អន់ តើប រ៉ាក់ សាណាដ៍ ឡើះ អ្នែ ពីង អើ»។

៣៣ អាញ អូ អន់ហ្គាល់ អើ អុះ ហះកា ប្រ្លះ បិកកាតយ័ ឡាក់ ប្រើ អាញ ពីះ ប៉ុងហាំ ពូ លូ ទៀក អើ រិះ កា អាញ ជា "ជា អីស ប័ប័ ប៉ាដាតី ប៉ាលីង អាញ ដាក់ កាខាក់ ជីវ ឡើះ អ្នែ ពីង បក់ អើ ចំ យី បក់ អើ ណោះ ហង ចឹង ប៉ុងហាំ ពូ លូ ប៉ាដាតី ប៉ាលីង អាញ"។

៣៤ អាញ កា ទី ប័ប័ តាទីច អាញ កា រិះ ប៉ាឡាក់ ជា យី អើ អា ហង ឡាក់ គន ប្រ្លះ បិកកាតយ័ S»។

សារ យីស៊ូ ជៀក ពូ ចាក ពូយ អើ

៣៥ ប៉ាក់ ដាវ អន់តីត ណារ្គ យូហាន កា អ្នែ ហះ ចារ ទៅ ណោះ ហង សិះ អើ ពៀវ ដូវ កា អ្នែ អន់ខូ លូ អើ ដេល។

៣៦ អើ ហៃ ប័ប័ យីស៊ូ ផះ ចាក តាត់ ទ្រង ណោះ អើ កាប ជា «ហៃ តោ គន ចៀម មិះ ប្រ្លះ បិក កាតយ័»។

៣៧ ផះ មូត សិះ ពៀវ ដូវ កាតាំង អើ កាប នីណោះ អន់ខែ កា ចាក ពូយ យីស៊ូ ឡុត។

៣៨ ប៉ាក់ យីស៊ូ កាលែង ហៃ តែង អង់កក់ ប័ប័ អន់ខែ ពៀវ ដូវ ចាក ពូយ អើ អំបញ្ច ជា «អន់ ដីស ឡុំ ណាំង ញ៉ា ?» អន់ខែ តើល ជា «រ៉ាប៊ី!» (ព្រៃ ជា «ណែយូ») «អីស អ្នែ ប៉ាក់ ចំ ?»

៣៩ យីស៊ូ តើល អន់ខែ ជា «ចុ ចាក ពូយ អាញ អន់ដីស ចឹង ប័ប័»។ អន់ខែ កា ចាក ពូយ ប័ប័ ចារ យីស៊ូ អ្នែ អន់ខែ កា អ្នែ អន់ខូ លូ យីស៊ូ ដេល ដាវ ណោះ ខង ផះ ណោះ យី អើ មង ប៉ាន់ កា ដាច កេះ។

៤០ មូត សិះ ពៀវ ដូវ ឡាក់ កាតាំង រីក៏ យូហាន កាប លូ ចាក ពូយ យីស៊ូ ណោះ ទី ម៉ៅញ ដូវ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ូន ពេត្រុះ។

៤១ អើ ឡុំ រិះ លូ មី អើ ស៊ីម៉ូន ជា «ញីន ណាំង ប័ប័ មេស៊ី កេះ»។ (មេស៊ី អា ព្រៃ ជា «បក់ ប្រ្លះ រឿស អន់ ប្រគី សាដាច់»។)

៤២ អើ កា ជៀក ស៊ីម៉ូន ឡុំ ប៉ាក់ ចារ យីស៊ូ។ យីស៊ូ ហៃ ស៊ីម៉ូន លូ កាប ជា «អីស សិច ស៊ីម៉ូន ឡាក់ គន យូហាន គីត អៀ តែង ម៉ាត់ ត្រត់ អន់ សិច អីស កេផះ ឡុត»។ (កេផះ អា កាប ពូយ សុនសាត ក្រឹក យី ពេត្រុះ ព្រៃ ជា «អំហ្គោ»។)

៤៣ ប៉ាក់ ដាវ តាយ៉ាដ៍ យីស៊ូ បិច ឡុំ ប៉ាក់ ខេត កាលីឡេ។ អើ ប័ប័ គីលីប អើ ជៀក ជា «ចុ ចាក ពូយ អាញ»។

៤៤ គីលីប យី ប៉ាណូស ឡឹង ស្រុក បេតសែដា ឡាក់ កា អន់ត្រេ លូ ពេត្រុះ ដេល។

៤៥ គីលីប ឡុំ រិះ កា ណាថានែល ជា «ប៉ាណូស ឡាក់ រីក៏ ម៉ូសេ ច្រាត់ រិះ កាណុង ធ្លាប់ ចាបាប ប្រ្លះ ពែ លូ មូត រ៉ាគីយ ប្រ្លះ ច្រាត់ រិះ ដេល កិញអៀ អា ញីន ប័ប័ កេះ សិច អើ យីស៊ូ ឡាក់ គន យូស៊ីប អើ ពីះ ឡឹង តេះ ណាសាវែត»។

៤៦ ណាថានែល តើល គីលីប ជា «ញ៉ា យើយ ទី ដេល ប សារ ដាក់ កើត ឡុច ឡឹង តេះ ណា សាវែត ?» គីលីប ជា «ចុ ឡុំ ហៃ ពូយ អាញ»។

S ១:៣៤-១:៣៤ គន ប្រ្លះ បិកកាតយ័ ហ្គា ពូ ច្រាត់ លូ គី ម៉ៅញ ចំលូន ផាះ បក់ ប្រ្លះ បិកកាតយ័ រឿស ។

៤៧ ផៈ យីស៊ូ បំបំ ណាថានៃល ឡា ប៉ាត់ ចារ អែរី អែរី កាប ផា «ប៉ាណូស អា យី សុនសាត អ៊ី ស្រាអែល តាទីច ហង ឡាក់ អូ អូ តាត់ អំប្រឹក្តី អុះ»។

៤៨ ណាថានៃល អំបំញ លូ យីស៊ូ ផា «ណែយូ ញ៉ា ត្រត់ អីស អន់ហ្គាល់ អាញ?» យីស៊ូ តើល ផា «អាញ បំបំ អីស ផៈ អីស អែរី ហះ អង់រឹម តើម ប្រា អន់ទ្រួល ឡឹង ភីលីប បើ ឡា រ៉ះ កា អីស»។

៤៩ ណាថានៃល តើល អែរី ផា «ណែយូ អីស យី គន ប្រ្រឹះ បិកកាតយ័ ឡាក់ សាដាថ សុនសាត អ៊ីស្រាអែល តាទីច ហង»។

៥០ យីស៊ូ រ៉ះ កា អែរី ផា «ញ៉ា អីស ស្ងៀ ញន កា អាញ រ៉ះ កា អីស ផា អាញ បំបំ អីស អែរី ហះ អង់ រឹម តើម ប្រា ណោះ ប? អីស ចឹង បំបំ សារ អំរ៉ាញ អិញ កេង ខាក់ ក្លា ឡឹង អា ណារ៉ូ»។

៥១ គេះណោះ អែរី រ៉ះ ណារ៉ូ ផា «អាញ បំ រ៉ះ កា អន់ដីស តាទីច ផា អន់ដីស ចឹង បំបំ ប្លែង តាលុះ ក្លឹង ទីប ទី មូត បិយ ប្រ្រឹះ បិកកាតយ័ ជីវ ហារ អែរី អំបំញ ប៉ាណូស អាញ»។

២

សារ ពូ ប៉ាញសង់ ក្លោ កាម៉ាញ ប៉ាត់ ស្រុក កាណា

១ ប៉ែង ដារ ឡឹង ណោះ ទី ពូ ទ្រៀម ប៉ាញសង់ ពីង ស្រុក កាណា កាណុង ខេត កាលីឡេ។ មើត យីស៊ូ កា អែរី ហះ ចារ ពូ ណោះ ដេល។

២ ពូ កា ជៀក យីស៊ូ លូ សីះ អែរី ម៉ុត ពីង ចារ ពូ ទ្រៀម ប៉ាញសង់ ណោះ ដេល។

៣ ផៈ ណោះ ពូ ទី តាពៃ ថ្លៃ អង់កាច អូ ទី តាពៃ អែត។ មើត យីស៊ូ រ៉ះ កា យីស៊ូ ផា «ពូ ទី តាពៃ កេះ»។

៤ យីស៊ូ តើល មើត អែរី ផា «ញ៉ា ត្រត់ អីស រ៉ះ សារ អា កា អាញ? បើ ទីល ដារ ត្រត់ តាំបាង អន់ ពូ អន់ហ្គាល់ អាញ អុះ»។

៥ មើត យីស៊ូ រ៉ះ កា មូត ទុច តាំងឡា ហី ណោះ ផា «ផា អែរី ប្រើ អន់ដីស ប្រឹក្តី នីចម ប្រឹក្តី ពូយ អែរី ពិ»។

៦ ហះ ចារ ណោះ ទី ព្រឹយ ពូ ប្រឹក្តី លូ អំហ្គោ ត្រោ កាត ឡាក់ សុនសាត អ៊ីស្រាអែល ចែត ទៀក សាំរ៉ាប់ រ៉ាវ តី លូ ឃ្យឺង ខង អន់ ត្រត់ លូ ចាបាប ប្រ្រឹះ។ កាណុង ម៉ោញ ព្រឹយ ចែត ទៀក យី ទី ១០០ លិត។

៧ យីស៊ូ រ៉ះ កា មូត ទុច ណោះ ផា «ហត់ អន់ដីស អោះ ទៀក ចែត ពីង ព្រឹយ ទី អា អន់ ប៉ាញ ពិ»។ មូត ទុច កា អោះ ទៀក ចែត ប៉ាញ ព្រឹយ លិវ តាទីច។

៨ យីស៊ូ រ៉ះ កា ពូ ផា «ហត់ អន់ដីស រ៉ាល់ ទៀក អា ឡា ជីន កា ម៉ែត ទុច ពិ»។ ពូ កា រ៉ាល់ ឡា ជីន តាទីច។

៩ ផៈ ម៉ែត ទុច អែត សាំយ៉ាង ទៀក ឡាក់ កេះ តាពៃ ថ្លៃ អង់កាច ណោះ កេះៗ អែរី កា អើ បក់ ទី កាម៉ាញ ណោះ ពីះ ប៉ាត់ ចារ អែរី។ ម៉ែត ទុច អូ អូ អន់តត់ កា ពូ ទី តាពៃ អា ឡឹង ចំ អុះ ហះ កា មូត ទុច ឡាក់ អោះ ទៀក ចែត ពីង ព្រឹយ អូ អន់តត់។

១០ គេះណោះ អែរី កាប ផា «ពូ ទីខូ ពូ យើយ អន់ តាពៃ ប៉ាអាំ កា អំហ្គាយ អែត អន់ទ្រួល ប៉ាត់ ពូ អែត ប៉ាញល កេះ ណោះ ពូ អន់ តាពៃ អូ សុវ ប៉ាអាំ ឡុត។ ហះ កា អីស ញ៉ា ត្រត់ អីស គម តាពៃ ប៉ាអាំ ទីល កិញអៀ នីអៀ ឡុត?»

១១ អា ហង សារ អំរាញ អីញ យីស៊ូ ប្រឹក្ច អន់ ពូ អន់ហ្គាល់ ឡាក់ អែ ប្រឹក្ច ប៉ានដា ផះ អែ អែ ពឹង តេះ កាណា កាណុង ខេត កាលីឡេ ទីប តាំបាង សារ ដាក់ កេង ម៉ះ អែវ។ មូត សីះ អែ កា សៀ អែ ដេល។

១២ កេះណោះ អែ ឡាក់ ប៉ាក់ មឿង កាផានីម មើត អែ លូ មូត អុះៗ អែ លូ មូត សីះ អែ កា ឡាក់ អន់ ខូ ដេល ហះកា អន់ខែ កា អែ ពឹង មឿង ណោះ បើត ដោច អូ ទុញ ដាវ អុះ។

សារ យីស៊ូ ទ្រុះ ពូ ឡាក់ ឡឹង រោង រ៉ាម៉ះ

១៣ ផះ ណោះ ប៉ុន ទ្រូង គុន សុនសាត អ៊ីស្រាអែល កា ក្បាម ចឹង ទីល ដាវ កេះ យីស៊ូ កា ឡាក់ ប៉ាក់ មឿង យេរូសាឡឹម ឡុត។

១៤ អែ ម៉ុត ពឹង ឡាន រោង រ៉ាម៉ះ ប្រ្លះ បប័ ពូ ប្រូ រីក ប្រូ ចៀម ប្រូ អន់តើប លូ បប័ ពូ អែ តូវ លៀន។

១៥ អែ អ្យក់ កាសៃ ប្រឹក្ច រ៉ាងកេះ ទ្រុះ ឡាក់ ពូ ឡឹង ឡាន រោង រ៉ាម៉ះ ប្រ្លះ ណោះ លូ អែ ទ្រុះ ឡាក់ ទីប រីក ទីប ចៀម លូ តាឡាក់ អ្នាត ត្រេ ពូ អែ តូវ លៀន ណោះ លៀន ពូ កា សីត ទី ហង។

១៦ អែ កាប កា បក់ ប្រូ អន់តើប ផា «ហាក់ អ្យក់ ឡាក់ កាណាគី ទី អា ពិ។ អូ អន់ អ្យក់ ហី ពិ អាញ ប្រឹក្ច តាឡុត នីអៀ អុះ»។

១៧ មូត សីះ កាចាំង ឡឹង សារ ពូ ប្រាក់ រិះ កាណុង ផាប ប៉ានីរ ប្រ្លះ ផា «អី ប្រ្លះ អាញ ទី សារ ប៉ាណាប ខាក់ ញន កា អាញ ប៊ូច កា ហី អីស»*។

១៨ ផះ ណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អំបញ្ច អីក កា អែ ផា «អីស ចឹង ប្រឹក្ច សារ អំរាញ អីញ ញា ភៀ អន់ ញីន អូ អន់តត់ ផា ប្រ្លះ ប្រើ អីស ប្រឹក្ច នែវ អា?»

១៩ យីស៊ូ តើល អន់ខែ ផា «ហាក់ យិះ អ្នាត រោង រ៉ាម៉ះ អា អាញ ចឹង ប្រឹក្ច ណារ៉ូ រ៉ាងរ៉ាង ប៉ែង ដាវ»។

២០ អន់ខែ តើល អែ ផា «ពូ ប្រឹក្ច រោង រ៉ាម៉ះ អា ទី ៤៦ សាណាំ កាប៉ាច អីស ផា ចឹង ប្រឹក្ច ដឹង រ៉ាងរ៉ាង ប៉ែង ដាវ ប?»

២១ ហះកា តាទីច អែ យីស៊ូ កាប ឡឹង ឡុកោ អែ ទៅ ពៀប ឡាក់ កា រោង រ៉ាម៉ះ ប្រ្លះ។

២២ ប៉ាក់ ប្រ្លះ តាក់ អង់រីស សីត យីស៊ូ ណោះ មូត សីះ អែ កា កាចាំង ឡឹង សារ ញ៉ាៗ ឡាក់ អែ រិះ ពៃ អន់ខែ កា សៀ សារ កាណុង ផាប ប៉ានីរ ប្រ្លះ លូ សៀ ប៉ានីរ យីស៊ូ ដេល។

២៣ ផះ យីស៊ូ អែ ពឹង មឿង យេរូសាឡឹម រ៉ាងរ៉ាង ពូ ប្រឹក្ច ប៉ុន ទ្រូង ទី ប៉ាណូស អៀង ដូវ សៀ អែ ញន កា ពូ បប័ អែ ប្រឹក្ច សារ អំរាញ អីញ អន់ កា ពូ អូ អន់តត់។

២៤ ហះកា យីស៊ូ អូ សៀ ពូ អុះ ខង អែ អន់ហ្គាល់ ពុត ពៀក ប៉ាណូស ទីខូ កេះ។

២៥ អែ អូ តងកាន បក់ ពៀ រិះ កា អែ ឡឹង ពុត ពៀក ប៉ាណូស អុះ ខង អែ អូ ហ្លង ទី សារ ញ៉ា ឡាក់ ទី កាណុង ពុត ពៀក ប៉ាណូស។

៣

សារ យីស៊ូ រិះ ផា ប៉ាណូស ត្រត់ កើត ណារ

១ ផះ ណោះ ទី ប៉ាណូស ម៉ោញ ដូវ ពិះ ឡឹង មូត ផាវ៉ាស៊ី សិច អែ នីកូដេម ឡាក់ កាំឡាំង ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។

* ២:១៧ ២:១៧ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៦៩:៩។

២ ប៉ាត់ កាម៉ាំង អើ ឡា ចាចាក ប៉ាត់ យីស៊ូ អើ កាប ជា «ណែយ ញីន អ្នក អន់តត់ ជា អីស យី ណែយ ពីរ ឡើង ប្រ្លឹះ បិកកាតយី តាទីច ហង ខង សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អីស ប្រឹក ណោះ អូ ទី ញើ អ្នក ប្រឹក អុះ ជា អូ ទី ប្រ្លឹះ បិកកាតយី អ្នក អន់ខូ លូ អើ»។

៣ យីស៊ូ តើល អើ ជា «អាញ បំ រ៉ះ កា អីស តាទីច ជា ញើ អ្នក កើត ណារ * អើ ណោះ ចឹង អូ ទី ប្រ្លឹះ បិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

៤ រតី នីកូដេម តើល អើ ជា «ប៉ាណូស ក្រាត់ កេះ នីចម៍ ចឹង អ្នក កើត ម៉ៅញ ទង ណារ? ឮ អូ អ្នក ម៉ុត កាណុង រ៉ាច់ មើត កេះណោះ កើត ណារ អុះ»។

៥ យីស៊ូ តើល អើ ជា «អាញ បំ រ៉ះ កា អីស តាទីច ជា ប៉ាណូស អ្នក កើត ឡើង ទៀក † លូ ឡើង ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អើ ណោះ អូ អ្នក ម៉ុត អន់ ទី ប្រ្លឹះ បិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អុះ»។

៦ ញើ កើត ឡាច់ ឡើង ប៉ាណូស អើ ណោះ អ្នក ប៉ាណូស ដោច ហង កាប៉ាច់ បក់ កើត ឡើង ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អើ កេះ គន ប្រ្លឹះ ហង។

៧ ទីល នីណោះ ដៃ ញម ហង កា អាញ រ៉ះ កា អីស ជា អន់ដីស ត្រត់ កើត ណារ ណោះ។

៨ ខ្យាល បិច ពីរ ឡើង ចំ កា ទី អីស កាតាំង ខ្យាល ដេល ហះកា អូ អ្នក អើ ពីរ ឡើង ចំ ឡា ប៉ាត់ ចំ អុះ។ កាប៉ាច់ ប៉ាណូស ឡាក់ កើត ឡើង ប៉ាងាត់ ប៉ាលីង ប្រ្លឹះ កា និះទៅ ដេល»។

៩ រតី នីកូដេម អំបញ្ច ណារ ជា «សារ ទិ អា ចឹង អ្នក កើត នីចម៍?»

១០ យីស៊ូ តើល អើ ជា «អីស ឡាក់ ណែយ សុនសាត អ៊ីស្រាអែល ញ៉ា ត្រត់ អីស អូ អ្នក ឡើង សារ អា ?

១១ អាញ បំ រ៉ះ កា អីស តាទីច ញីន កាប ឡើង សារ ញ៉ា ឡាក់ ញីន អ្នក ញីន រ៉ះ ឡើង សារ ញ៉ា ឡាក់ ញីន បំបំ ហះកា អន់ដីស អូ សៀ សារ ញីន រ៉ះ ណោះ អុះ។

១២ អាញ រ៉ះ សារ ញ៉ា ឡាក់ ទី ពីង អង់កក់ តេះ អា ហះកា អន់ដីស អូ សៀ អុះ សាឡង់ ជា អាញ រ៉ះ សារ ឡាក់ ទី ពីង ប្លែង ហ៊ែង ខាក់ អន់ដីស ចឹង អូ សៀ តះ។

១៣ អូ ទី បក់ ញើ ឃើយ ហារ ពីង ប្លែង អុះ ទី ដឹង ប៉ាណូស អាញ អា ហង ឡាក់ ជីរ ឡើង ប្លែង។

១៤ ផ្ទះ អ្នក ប៉ាត់ ស្រី តិស ពៃ រតី ម៉ូសេ លឹក ពីរ សាប៉ាន់ នីចម៍ ‡ ឮ ចឹង លឹក ប៉ាណូស អាញ នីណោះ ដេល

១៥ ភៀ អន់ ទី បក់ សៀ អាញ ទី អាញ រ៉ុស លើយ»។

១៦ ប្រ្លឹះ បិកកាតយី បិច កា ប៉ាណូស កាខាក់ បះ អើ អន់ គន អើ ដឹង ម៉ៅញ ភៀ អន់ ទី បក់ សៀ គន អើ ទី អាញ រ៉ុស លើយ យី អូ អន់ អន់ខែ តៅ អុះ។

១៧ ប្រ្លឹះ បិកកាតយី ប្រើ គន អើ ជីរ ពីង អង់កក់ តេះ អា អូ ត្រត់ ពីរ ចែក ថូត ប៉ាណូស អុះ យី អន់ ប៉ាណូស ពីង អង់កក់ តេះ អា ទី ប្រ្លឹះ តង់ ញន កា គន អើ។

១៨ បក់ សៀ អើ អូ ត្រត់ ទី ថូត អុះ កាប៉ាច់ បក់ អូ សៀ អន់ខែ ទី ថូត កេះ ខង អន់ខែ អូ សៀ គន ប្រ្លឹះ បិកកាតយី ដឹង ម៉ៅញ។

* ៣:៣ ៣:៣ កើត ណារ ពីន ព្រៃ នីញ៉ា កា ត្រត់ ដេល កើត ឡើង អំបាំង ទី ណា ជា «កើត ឡាច់ ឡើង ប្រ្លឹះ»។ † ៣:៥ ៣:៥ កើត ឡើង ទៀក បក់ អន់ដា ជា ទី ណា ឡាក់ កា «កើត ឡើង ប៉ាងាត់ ប៉ាលីង ប្រ្លឹះ» និះទៅ ដេល បក់ អន់ដា ណារ ជា ទី ណា ជា បក់ ឮ ប៉ាងហុំ កេះ។ ‡ ៣:១៤ ៣:១៤ បំ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២១:៤-៩។

១៩ ប្រ្លឹះ ចឹង ចែក ថ្ងៃ ប៉ាណូស ខង តាតារ ជីវ ពីង អង់កក់ តេះ កេះ ហះកា ប៉ាណូស ប៉ុច កា ម៉ាម៉ាង ក្វា ឡឹង ប៉ុច កា តាតារ ខង ទិ សារ អន់ខៃ ប្រ្លឹក ស៊ុត កា អូ ដាក់។

២០ ទិ ម្នុត បក់ ប្រ្លឹក សារ អូ ដាក់ អន់ខៃ អូ ណីស កា តាតារ អុះ លូ អូ ឡា ប៉ាក់ ចារ តាតារ ដេល ខង អ្នក កា ពូ ប័ប័ សារ អូ ដាក់ ឡាក់ អន់ខៃ ប្រ្លឹក ណោះ។

២១ ហះកា ទិ បក់ ប្រ្លឹក ពូយ សារ ត្រង់ អន់ខៃ ឡា ណាំង ចារ តាតារ ភ្លើ អន់ ពូ ប័ប័ ផា ប្រ្លឹះ ប៊ិកកាតយ័ ប្រ្លឹក សារ ដាក់ ពីង អន់ខៃ តាទីច។

សារ រ៉ក់ យូហាន រ៉ះ សារ យីស៊ូ

២២ កេះណោះ យីស៊ូ លូ ម្នុត សីះ អើ ចាក ឡា ប៉ាក់ ស្រុក អន់ខៃ តៗ កាណុង ខេត យូដា អើ អ្នែ ហះ ណោះ អន់ខុ លូ សីះ អើ ទីប ប៉ាំងហុំ ពូ ដេល។

២៣ កាប៉ាច់ យូហាន អើ កា ប៉ាំងហុំ ពូ ហះ អេណូន ក្សាម តេះ សាលីម ខង ហះ ចារ ណោះ ទី ទៀក អៀង លូ ទី ពូ ប៉ាណា គូប ឡា ប៉ាក់ អើ ណោះ អើ កា ប៉ាំងហុំ ពូ។

២៤ រ៉ាំងរ៉ាំង ណោះ យូហាន បើ ត្រង់ ខុក អុះ។

២៥ ផះ ណោះ ម្នុត សីះ យូហាន លូ សុនសាត អ៊ីស្រាអែល ម៉ៅញ ដូរ ណារ អ្នែ ប៉ាតែក លូ គូប ឡឹង សារ រ៉ាវ ឡាកោ គុន តាឡាប័ ឃើយ សុនសាត អ៊ីស្រាអែល។

២៦ សីះ យូហាន កា ប៉ាណា គូប ឡា ប៉ាក់ យូហាន លូ រ៉ះ ផា «ណោយូ កាម៉ាក បក់ អ្នែ លូ អីស ប៉ាក់ ហាង តោ ទ្រូង ទៀក យដាន់ ផះ រ៉ាំងរ៉ាំង ដាវ អន់ខ្មួល ពែ យី ប៉ាណូស ឡាក់ អីស ទី រ៉ះ ណោះ ពែ ហៃ កិញអៀ អា អើ ផះ អ្នែ ប៉ាំងហុំ ពូ ដេល ទី ប៉ាណូស អៀង ដូរ ប៉ាណា គូប ឡា ប៉ាក់ ចារ អើ»។

២៧ យូហាន តើល អន់ខៃ ផា «ផា ប្រ្លឹះ ប៊ិកកាតយ័ អូ អន់ អូ ទី ពៀ អូ ប្រ្លឹក ង៉ារ ញ៉ា អុះ។

២៨ អន់ដីស តាំងឡា កាតាំង កេះ អាញ រ៉ះ កា អន់ដីស ផា "អាញ អូ ត្រង់ បក់ ប្រ្លឹះ អើស អន់ ប្រ្លឹក សាដាច់ អុះ ហះកា ប្រ្លឹះ ប៊ិកកាតយ័ ប្រៀ អាញ ពីះ អន់ខ្មួល ឡឹង អើ"។

២៩ ប៉ាន់ដីប ផា ពូ ប៉ាញ សង់ ក្លោ កាម៉ាញ គូប កាម៉ាក ឡាក់ អ្នែ អន់ខុ លូ បក់ ទី កាម៉ាញ ណោះ អើ ហោក រ៉ក់ ខាក់ ញុន កា កាតាំង ប៉ានីរ បក់ ទី កាម៉ាញ ណោះ ទីល នីណោះ អាញ ហោក រ៉ក់ កាខាក់ កា ប័ប័ យីស៊ូ ពៀប ឡាក់ កា គូប បក់ ទី កាម៉ាញ ណោះ ដេល។

៣០ អើ ណោះ ត្រង់ កើត តីស កេង កាប៉ាច់ អាញ ត្រង់ កើត ចី ឡុត»។

៣១ បក់ ជីវ ឡឹង ប៉្លែង ណោះ អើ រ៉ាំងហៃ កាណាត ញ៉ា ទិណោះ។ បក់ អ្នែ ពីង អង់កក់ តេះ អា ពូ អូ ហ្លាង សារ ប្រ្លឹះ ពូ កាប ដឹង សារ ពីង អង់កក់ តេះ អា។ ហះកា បក់ ជីវ ឡឹង ប៉្លែង អើ រ៉ាំងហៃ កាណាត ញ៉ា ទិណោះ។

៣២ អើ រ៉ះ ឡឹង សារ ញ៉ា ឡាក់ អើ ទី ប័ប័ លូ ទី កាតាំង ហះកា អូ ទី ពៀ ចៃ សៀ សារ អើ រ៉ះ ណោះ អុះ។

៣៣ ហះកា បក់ ចំ ចៃ សៀ សារ អើ រ៉ះ បក់ ណោះ រ៉ះ ប៉ាឡាក់ ផា ប្រ្លឹះ ប៊ិកកាតយ័ ត្រង់ តាទីច។

៣៤ បក់ ប្រ្លឹះ ប៊ិកកាតយ័ ប្រៀ ពីះ ណោះ អើ រ៉ះ ឡឹង ប៉ានីរ ប្រ្លឹះ ប៊ិកកាតយ័ ខង ប្រ្លឹះ ប៊ិកកា តយ័ អន់ ប៉ាងាត ប៉ាលីង អើ កា បក់ ណោះ លើយ។

៣៥ យី ប្រ្លឹះ ប៊ិកកាតយ័ ប៉ុច កា គន អើ ណោះ ហង បះ អើ មប កាណាត ញ៉ា ទិណោះ អន់ កា គន អើ រ៉ាំងហៃ។

៣៦ ទីលនីណោះ ពៀ ចៃ សៀ គន ប្រ្លែ: បក់ ណោះ ចឹង ទី អាញ រឺស លើយ ហះកា បក់ ចំ អូ ចៃ សៀ គន ប្រ្លែ: បក់ ណោះ ចឹង អូ ទី អាញ រឺស អុះ យី ប្រ្លែ: បិកកាតយំ អឹក កា អើ ហង។

៤

សារ យីស៊ូ កាកាប លូ អង់កាន់ សុនសាត សាម៉ារី

១-៣ ម្នក ជា វ៉ាស៊ី កាតាំង ពូ រ៉ះ ជា យីស៊ូ ទី សីះ អៀង ឡឹង យូហាន លូ បាំង ហុំ ពូ កា អៀង ដេល។ ផះ យីស៊ូ អូ អន់តត់ ឡឹង សារ ណោះ អើ ចាក ឡាច់ ឡឹង ខេត យូដា សីត ប៉ាត់ ខេត កា លីឡេ ឡុត។ តាទិច អើ យីស៊ូ អូ ទី បាំង ហុំ ពូ អើ ទៅ អុះ យី ម្នក សីះ អើ បាំង ហុំ ពូ។

៤ ផះ អើ សីត ណោះ អើ ចាក ទ្រង ស្រុក សុនសាត សាម៉ារី។ *

៥ អើ កា ចាក ទីល ប៉ាត់ ស្រុក ម៉ោញ សិច ស៊ូខារ ពីង ខេត សាម៉ារី ក្បាម មីរ រតី យ៉ាកុប ជេក អន់ កា គន អើ យូស៊ែប សើត ពៅ។

៦ ហះ ចារ ណោះ ទី ទៀក អន់ដូង ម៉ោញ សិច អន់ដូង យ៉ាកុប។ ប៉ាត់ យីស៊ូ ក្លែះ ចាក កេះ អើ កា វ៉ាឡុរ អង់អ៊ែ ពីង ពីរ អន់ដូង ណោះ ផះ ណោះ យី ដាវ ប៉ង កេះ។

៧ ផះ ណោះ ទី អង់កាន់ សុនសាត សាម៉ារី ម៉ោញ ដូរ ជីរ អោះ ទៀក យីស៊ូ កាកាប លូ អើ ជា «ប៉រ អែត ទៀក បាប៊ែត ណើ»

៨ ខង ម្នក សីះ អើ ឡា ទី ប៉ាត់ ស្រុក ភៀ ណាំង តាច់ សាណា។

៩ អង់កាន់ សុនសាត សាម៉ារី តើល អើ ជា «អីស សុនសាត អ៊ីស្រាអែល ញ៉ា ត្រត់ អីស ប៉រ អែត ទៀក អាញ ឡាក់ អង់កាន់ សុនសាត សាម៉ារី នីអៀ ឡុត?» ខង សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី អូ ត្រត់ គូប សោប អុះ។

១០ យីស៊ូ តើល អើ ជា «ជា អីស អន់ហ្គាល់ សារ ប្រ្លែ: បិកកាតយំ អន់ លូ អន់ហ្គាល់ អាញ ឡាក់ ប៉រ អែត ទៀក អា ណោះ អីស ចឹង ប៉រ ទៀក ឡឹង អាញ ឡុត អាញ ចឹង អន់ ទៀក កា អីស យី ទៀក អន់ អាញ រឺស †»។

១១ អង់កាន់ ណោះ តើល ជា «អី ក្លឹញ អីស អូ ទី កាណាត់ ញ៉ា ចឹង អោះ ទៀក អុះ អន់ដូង អា កា ជ្រុ ទីល នីណោះ ឡឹង ចំ អីស ចឹង ទី ទៀក ឡាក់ អន់ អាញ រឺស ណោះ ?

១២ ញ៉ា អីស កេង ឡឹង យ៉ាកុប ឡាក់ រតី ពិន ប? អើ អន់ ទៀក អន់ដូង អា កា ញីន អែត។ រតី យ៉ាកុប លូ គន សោ អើ អន់ខៃ អែត ទៀក អា ចៀម ប៉ារពេ រតី អើ កា អែត ទៀក អន់ដូង អា ដេល»។

១៣ យីស៊ូ តើល អើ ជា «ទិ បក់ អែត ទៀក អា អ៊ែ កា ប្រាំង ទៀក ណារ៉ុ។

១៤ ហះកា ទិ បក់ អែត ទៀក អាញ អន់ ណោះ ពូ ចឹង អូ ប្រាំង ណារ៉ុ អុះ ខង ទៀក អាញ អន់ ណោះ ចឹង កើត ត្រាម ទៀក ពីង អើ ណោះ ឡាក់ ប្លោបា ឡាច់ អន់ អាញ រឺស លើយ»។

១៥ អង់កាន់ ណោះ តើល អើ ជា «អី ក្លឹញ អន់ ទៀក ណោះ កា អាញ ណើ ភៀ ជៃ អន់ អាញ ប្រាំង ទៀក លូ ជីរ អោះ ទៀក ប៉ាត់ អន់ដូង អា ណារ៉ុ»។

* ៤:៤ ៤:៤ សុនសាត អ៊ីស្រាអែល សុន អៀង អូ ចៃ ចាក តាត់ ខេត សាម៉ារី ញុន កា អន់ខៃ អូ ណីស កា សុនសាត សាម៉ារី ណោះ អន់ខៃ កា ចាក យ៉ាវ ហះកា ជា បិច កា ទីល ស្រិស ត្រត់ ចាក ទ្រង ខេត សាម៉ារី។ បក់ អន់ដា យីត ជា យីស៊ូ ចាក ទ្រង ណោះ ញុន កា ប្រ្លែ: ប្រើ។ † ៤:១០ ៤:១០ ទៀក អន់ អាញ រឺស ពៀត គុល ទី ណា ជា «ទៀក ហូរ» ដេល។

១៦ យីស៊ូ រិះ កា អើ ជា «ហត់ ឡា អើ ក្លោ អីស ពី៖ ប៉ាត់ អា»។

១៧ អង់កាន់ ណោះ តើល ជា «អាញ អូ ទី ក្លោ អុះ»។ យីស៊ូ តើល អើ ជា «អីស ជា អូ ទី ក្លោ នី អៀ ត្រត់ ហង

១៨ ខង អីស ឃើយ ទី ក្លោ ប៉ាតាម កេះ កាម៉ាក ឡាក់ អៃ អន់ខូ លូ អីស រប់ ដាវ អា អូ ត្រត់ ក្លោ អីស អុះ អីស កាប អា ត្រង់ តាទីច ហង»។

១៩ អង់កាន់ ណោះ តើល ជា «អី ក្លិញ អាញ យីត ជា អីស យី វ៉ាគីយ ប្រ្លះ តាទីច។

២០ មូត វ៉ត ញីន ប៉ាណាំ គូប សាំប្លះ វ៉ាមៈ ប្រ្លះ បិកកាតយី ពីង ប៉ានីម អា ហះកា មូត សុ នសាត អ៊ីស្រាអែល អន់ដីស ឌុ កាប ជា ត្រត់ ឡា សាំប្លះ វ៉ាមៈ ប្រ្លះ ប៉ាត់ មឿង យេរូសាឡឹម តោ»។

២១ យីស៊ូ តើល អង់កាន់ ណោះ ជា «អី ណាង ហត់ អីស សៀ អាញ ពិ ប៉ាត់ ដាវ កាំឡត់ ទៀ អូ ត្រត់ ពីង ប៉ានីម អា លើ ប៉ាត់ មឿង យេរូសាឡឹម តោ អុះ អន់ដីស ចឹង ឡា សាំប្លះ ប៉ានេ ប្រ្លះ ឡាក់ ពី ណោះ។

២២ អន់ដីស អូ អន់ហ្គាល់ ប្រ្លះ ឡាក់ អន់ដីស សាំប្លះ ប៉ានេ ណោះ អុះ ហះកា ញីន អន់ហ្គាល់ ប្រ្លះ ឡាក់ ញីន សាំប្លះ ប៉ានេ ខង សារ ប្រ្លះ តង កើត ឡាច់ ឡឹង សុនសាត អ៊ីស្រាអែល។

២៣ ហះកា ចឹង ទីល ដាវ កាំឡត់ យី កិញអៀ អា ហង មូត បក់ ចឹង សាំប្លះ ប៉ានេ តាទីច អន់ខែ ចឹង សាំប្លះ ប៉ានេ ប្រ្លះ ឡាក់ ពី គុន ប៉ាដាត ប៉ាលីង លូ ពួយ សារ តាទីច ខង ពី បិច កា ពូ សាំ ប្លះ ប៉ានេ អើ នៃវ អា ហង។

២៤ ប្រ្លះ បិកកាតយី យី ប៉ាដាត ប៉ាលីង ខ អា ហង បះ ទិ បក់ សាំប្លះ ប៉ានេ អើ ត្រត់ សាំប្លះ ប៉ានេ គុន ប៉ាដាត ប៉ាលីង លូ ពួយ សារ តាទីច»។

២៥ អង់កាន់ ណោះ តើល ជា «អាញ អូ កេះ កា មេស៊ី ចឹង ពី៖» មេស៊ី អា យី បក់ ប្រ្លះ រើស អន់ ប្រ្រីត សាដាច់។ «ប៉ាត់ អើ ពី៖ ទីល ទៀ ណោះ អើ ចឹង រិះ អន់ ញីន អូ គ្រីប សារ»។

២៦ យីស៊ូ តើល អង់កាន់ ណោះ ជា «យី អាញ ឡាក់ ផះ អៃ កាកាប លូ អីស អា ហង»។

២៧ ផះ ណោះ មូត សី៖ កា ពី៖ ទីល បំបី អើ ផះ កាកាប លូ អង់កាន់ នីណោះ អន់ខែ ញម ខាក់ ហះកា អូ ទី ពៀ អំបញ្ច អើ ជា «អីស អំបញ្ច ណាំង ញ៉ា ?» លើ ជា «ញ៉ា ត្រត់ អីស កាកាប លូ អង់កាន់ អា ?»

២៨ អង់កាន់ ណោះ កា អ្នាត ព្រឹយ អោះ ទៀក កា ចាក ម៉ុត ពីង ស្រុក រិះ លូ កាំឡាង ជា

២៩ «ពិ ឡាំ ហៃ កាម៉ាក ម៉ោញ ដូវ ប៉ាត់ តោ អើ អូ រិះ ទិ សារ ញ៉ា ឡាក់ អាញ ទី ប្រ្រីត។ អើ

ណោះ ហង តាម ហៃ បក់ ប្រ្លះ រើស អន់ ប្រ្រីត សាដាច់ ណោះ»។

៣០ ពូ កា ឡាច់ ឡឹង ស្រុក ឡា ប៉ាត់ ចារ យីស៊ូ។

៣១ ផះ ណោះ មូត សី៖ ជា កា យីស៊ូ «ពិ ណែយូ សា សាណា»។

៣២ ហះកា យីស៊ូ តើល អន់ខែ ជា «អាញ ទី សាណា សា កេះ យី សាណា ឡាក់ អន់ដីស អូ អន់ ហ្គាល់»។

៣៣ មូត សី៖ កាកាប លូ គូប អន់ខែ ជា «ទី ពូ ឡាំ អន់ សាណា កា អើ សា កេះ តរំ»។

៣៤ យីស៊ូ តើល អន់ខែ ជា «សាណា អាញ យី ប្រ្រីត ពួយ ពុត ប្រ្លះ បិកកាតយី ឡាក់ ប្រើ អាញ ពី៖ លូ តាត់ អង់កេះ ដាវ អើ អន់ កេះ។

† ៤:២៧ ៤:២៧ អន់ខែ ញម ខង វ៉ាដាង ណោះ មូត កាម៉ាក អូ សុវ កាកាប លូ អង់កាន់ អន់ទៀត ឡាក់ អូ ត្រត់ គន កាម៉ាញ កាខាក់ អើ ណែយូ អូ កាកាប លូ អង់កាន់ អុះ។

៣៥ អន់ដីស ឧកាប ជា "អ្នក ប្រាប់ ខែ ណា ទើល មុន ប្រតិ ហង" ហះកា អាញ បំរ រះ កា អន់ដីស ជា ហត់ អន់ដីស ហៃ ប៉ាត់ មីរ តោ ហៃ ពៀ ទុំ បត់ ប្រតិ កេះ។

៣៦ កិញអៀ អា បត់ ប្រតិ កា ទី ខា ពូ ច្បាល់ អើ ដេល។ អើ អើ ប៉ាត់ ប៉ាណូស អន់ ទី អាញ រឹស លើយ ពៀប ឡាក់ កា ពូ ប្រតិ ប៉ាត់ ពៀ ដេល ទើល នីណោះ ទីប បត់ សាមូល ទីប បត់ ប្រតិ អន់ខែ ហោក រឹត ទីខូ

៣៧ ត្រត់ ឡាក់ កា ពូ កាប ជា "ម៉ោញ ដូរ សាមូល ម៉ោញ ណា ប្រតិ"។

៣៨ អាញ ប្រើ អន់ដីស ប្រតិ ពៀ ពឹង មីរ ឡាក់ អន់ដីស អូ ទី ប្រតិ ងារ ក្លេះ អុះ យី ពូ អន់ទៀត ឡាក់ ប្រតិ ងារ ក្លេះ អន់ដីស កា ម៉ុត អន់ខូ លូ ងារ អន់ខែ ណោះ ដេល។^១

៣៩ ទី មូត សុនសាត សាម៉ារី អៀង ដូរ កាណុង ស្រុក ណោះ សៀ យីស៊ូ ញាន កា ប៉ានីរ អង់កាន់ ណោះ ជា «កាម៉ាក់ ណោះ អើ អុះ រះ ទី សារ ញ៉ា ឡាក់ អាញ ទី ប្រតិ»។

៤០ ខ អា ហង ផះ មូត សុនសាត សាម៉ារី ឡាក់ ប៉ាត់ ចារ យីស៊ូ អន់ខែ ឡោម ជៀក អើ អ្នក លូ អន់ ខែ អើ កា ភម អ្នក លូ អន់ខែ ហះ ណោះ ពៀរ ងារ។

៤១ ទី ប៉ាណូស អៀង ឡើង ណោះ ណា យីស៊ូ ញាន កា កាតាំង ប៉ានីរ យីស៊ូ តាំងឡា រះ។

៤២ ពូ កា កាប លូ អង់កាន់ ណោះ ជា «កិញអៀ អា ញីន សៀ អូ ត្រត់ ញាន កា ប៉ានីរ អីស រះ ណោះ អុះ យី ញាន កា ញីន ទី កាតាំង ប៉ានីរ អើ តាំងឡា លូ ញីន សៀ ជា អើ យី បត់ តង់ ប៉ាណូស ពឹង អង់កាក់ តេះ តាទីប ហង»។

៤៣ ពៀរ ងារ ឡើង ណោះ យីស៊ូ ចាក ឡាច់ ឡើង ស្រុក ណោះ ឡាក់ ប៉ាត់ ខេត កាលីឡេ ឡុត។

៤៤ ផះ អន់ទ្រូល ពៃ អើ កាប ជា «អូ ទី វ៉ាតិយ ប្រៀ អើ ចំ ពូ អៀល កូត កា អើ កាណុង សុនសាត អើ ទៅ អុះ»។

៤៥ ប៉ាត់ អើ ទីល ខេត កាលីឡេ កេះ កាំឡាង មូត ពឹង ខេត ណោះ ហាប់ អើ ខង ពូ បំប៉ សារ អំរ៉ាញ អីញ កេង ខាក់ ឡាក់ អើ តាំបាង ផះ រាំងរាំង ប៊ុន ទ្រូង ពឹង មៀង យេរូសាឡឹម ពៃ ខង អន់ ខែ កា ឡាក់ ប្រតិ ប៊ុន ណោះ ដេល។

សារ យីស៊ូ តាត់ អន់ដាត់ គន ប៉ាណូស បត់ ប្រតិ កាន តីស

៤៦ កេះណោះ អើ សីត ប៉ាត់ ស្រុក កាណា កាណុង ខេត កាលីឡេ ម៉ោញ ទង ណា ឡាក់ ស្រុក អើ ប្រតិ អន់ ទៀត កេះ តាពៃ ប្លែ អង់កាច ពៃ។ អ្នក ប៉ាត់ មៀង កាផានីម ទី ប៉ាណូស ម៉ោញ ដូរ ប្រតិ កាន វ៉ាតិស គន កាម៉ាក់ អើ អីត។

៤៧ សាត់ អើ អុះ អន់តត់ ជា យីស៊ូ ពិះ ឡើង ខេត យូដា ទើល ប៉ាត់ ខេត កាលីឡេ កេះ អើ កា ឡាក់ ប៉ាត់ ចារ យីស៊ូ ឡុត ឡោម ជៀក ឡាក់ តាត់ អន់ដាត់ គន អើ ឡាក់ អីត ប៊ែត ចឹង តោ ណោះ អន់ ដាក់។

៤៨ យីស៊ូ តើល អើ ជា «ជា អន់ដីស អូ បំប៉ សារ អំរ៉ាញ អីញ កេង ខាក់ អន់ដីស ចឹង អូ សៀ អុះ»។

៤៩ ប៉ាណូស ណោះ តើល ជា «អី ពិ តាំងឡា បំរ អីស ឡាក់ កិញអៀ ហង អន់ទៀ អ្នក គន អាញ តោ»។

១ ៤:៣៥ ៤:៣៥-៣៨ សារ សាមូល អា កាប ប៉ានីរ ឡើង សារ រះ ប៉ានីរ ប្រៀ ។ សារ ប្រតិ ពៀ កាប ប៉ានីរ ឡើង សារ ជៀក ពូ សៀ ប្រៀ ដេល។

៥០ យីស៊ូវ រះ កា អើ ផា «ហាត់ ស៊ីត ពិ គន អីស ចឹង អ្វី រឺស អូ តោ អុះ»។ កាម៉ាក ណោះ កា សៀ ប៉ានីរ យីស៊ូវ អើ កា ស៊ីត តាទីច។

៥១ ផះ អើ ចាក រទ្រង ស៊ីត ប៉ាត់ ហី ម្នួត ទុច អើ ឡា រះ កា អើ ផា «គន អីស ដាត់ កេះ»។

៥២ អើ អំប័ញ្ញ ម្នួត ទុច ប៊ុច អ្នួ អន់តត់ ផា គន អើ ដាត់ អីត ណោះ ដាវ ចំ មង ប៉ុប ចំ។ ម្នួត ទុច រះ ផា «អើ ដាត់ អីត ដាវ សើត ពៃ ផះ ដាវ សិ មង ម៉ៅញ»។

៥៣ អើ កា កាចាំង ផា ផះ មង ប៉ុប ណោះ ហង យីស៊ូវ រះ កា អើ ផា «គន អីស ចឹង អ្វី រឺស អូ តោ អុះ»។ ទីល នីណោះ អើ លូ ខាប់ខ្ល ហី ក្រាន អើ ទិខ្ល កា សៀ យីស៊ូវ។

៥៤ ញៀរ ទង ហះ អា ហង យីស៊ូវ ប្រើ គី សារ អំរ៉ាញ អីញ អ្វី ពឹង ខេត កាលីឡេ។ អើ ប្រើ គី សារ អា ផះ រ៉ាងរ៉ាង អើ ស៊ីត ឡឹង ខេត យូដា ទីល ប៉ាត់ ខេត កាលីឡេ ណារ៉ូ។

៥

សារ យីស៊ូវ តាត់ អន់ដាត់ ប៉ាណូស អីត ប៉ាត់ ទៀក ស្រះ

១ អន់តីត ឡឹង ណោះ ណារ៉ូ យីស៊ូវ ឡា ប៉ាត់ មៀង យេរូសាឡឹម ខង ទី ប៊ុន សុនសាត អ៊ីស្រា អើល។

២ ពឹង មៀង យេរូសាឡឹម ណោះ ទី ទៀក ស្រះ ម៉ៅញ ចារ ក្បាម ហះ អំបារ ចៀម ឡាក់ ពូ អន់ សិច ព្នយ សុនសាត ហេព្រី ផា បេថេសាដា រសានេង ទៀក ស្រះ ណោះ ទី រោង ប៉ាតាម។

៣-៤ ទី ប៉ាណូស អៀង អ្វី ពឹង រោង ណោះ បក់ អន់ដា អីត ពូ បក់ អន់ដា ប្លែល ម៉ាត់ បក់ អន់ ដា កាដក ជុង តី បក់ អន់ដា តោ ជុង តី។ *

៥ អ្វី ហះ ចារ ណោះ ទី កាម៉ាក ម៉ៅញ ដូរ អើ អីត ទុញ ៣៨ សាលាំ កេះ។

៦ ផះ យីស៊ូវ ប៉ប អើ តែប ពឹង ចារ ណោះ យីស៊ូវ កា អ្នួ អន់តត់ ផា អើ អ្វី ហះ ណោះ ទុញ កេះ ណោះ យីស៊ូវ អំប័ញ្ញ លូ អើ ផា «អីស ប៊ុច កា ដាត់ ដេល ប?»

៧ ប៉ាណូស ណោះ តើល ផា «អី អុះ ផះ ទៀក សាប៉ត់ អូ ទី ញៀ ប៉ោក អាញ អន់ ជីរ ពឹង ទៀក ស្រះ ណោះ អុះ ផះ អាញ ឡា ទីល ប៉ាត់ ទៀក ណោះ ទី ពូ ម្នួត អន់ទ្រូល ឡឹង អាញ កេះ»។

៨ យីស៊ូវ រះ កា អើ ផា «ហាត់ អ្សរ អន់តាវ អ្សក់ ត្រី អីស ណោះ ចាក ស៊ីត ពិ»។

៩ ផាឌី កាម៉ាក ណោះ ដាត់ ឡូត អ្សក់ ត្រី ចាក ស៊ីត កា អើ ហង។

ហះកា ដាវ ណោះ យី ដាវ រ៉ាឡូរ

១០ ម្នួត ម៉ែត ណាំផា សុនសាត អ៊ីស្រាអើល កាប កា កាម៉ាក ណោះ ផា «ដាវ អា យី ដាវ រ៉ា ឡូរ ចាបាប អូ អន់ អីស គយ ត្រី អីស នីអៀ អុះ»។

១១ ហះកា អើ តើល ពូ ផា «កាម៉ាក បក់ តាត់ អន់ដាត់ អាញ អើ រះ កា អាញ ផា "ហាត់ អ្សក់ ត្រី អីស ណោះ ចាក ស៊ីត ពិ"»។

១២ ពូ អំប័ញ្ញ អើ ផា «កាម៉ាក បក់ ប្រើ អីស អ្សក់ ត្រី ចាក ស៊ីត នីអៀ ញៀ អើ ណោះ?»

១៣ ហះកា អើ អូ អន់ហ្គាល់ អុះ អ្នួ កា ញៀ តាត់ អន់ដាត់ អើ ណោះ ខង យីស៊ូវ ចាក ឡាច់ ឡឹង ចារ កាំឡាំង អៀង ណោះ រ៉ាវ៉ាច កេះ។

* ៥:៣-៤ ៥:៣-៤ ហ្វា ពូ ប្រាត់ លូ តី ម៉ៅញ ចំលួន ធរម ប៉ានីរ ផាះ អន់ខៃ ទិខ្ល អ្វី ក្បាក់ ទៀក សាប៉ត់ ខង ទុញ ម៉ៅញ ទង ទី បិយ ប្រះ បិកកាតយ ម៉ៅញ ដូរ ជីរ រុះ កាណាង ទៀក ស្រះ ណោះ ប៉ាត់ រុះ កេះ។ ផា ប៉ាណូស ចំ ទី ជីរ កាណាង ទៀក ស្រះ ណោះ អន់ទ្រូល ឡឹង ពូ អើ ដាត់ ឡូត យី ទី អីត នៃរ ចំ កាតាម។

១៤ អន់តីក ឡើង ណោះ យីស៊ូ បំប៉ អែរ ពឹង ចារ រោង រ៉ាម៉ែ: យីស៊ូ កាប លូ អែរ ផា «ហែ អីស ដា គំ កេះ ដៃ ប្រឹក្ចី យច ណារ្ណ ហង ដៃ អ្សត ផែត ទី សារ អូ ដាក់ កើត ពឹង អីស ក្លា ឡើង អន់ទ្រួល ពែ ណារ្ណ»។

១៥ កម៉ាក ណោះ ឡាច់ ឡាវ រ៉ែ: លូ ម៉ែត ណាំផា សុនសាត អ៊ីស្រាអែរ អន់ ពូ អូ អន់តត់ ផា យី យីស៊ូ ណោះ ហង តាត់ អន់ដាក់ អែរ ពែ។

១៦ ញួន សារ អា ហង បះ មូត ម៉ែត ណាំផា ប៉ាណាំ គូប ប្រឹក្ចី អូ ដាក់ កា យីស៊ូ ខង អែរ តាត់ អន់ ដាក់ ពូ អីត ពឹង ដាវ ពូ រ៉ាឡូវ។

១៧ យីស៊ូ កាប កា អន់ខែ ផា «ពី អាញ អែរ ប្រឹក្ចី ង៉ារ លើយ ទីល រំប ដាវ អា អាញ កា ប្រឹក្ចី ង៉ារ ឡាក់ កា អែរ ដេល»។

១៨ ផះ កាតាំង យីស៊ូ កាប នីណោះ ហើង ខាក់ អន់ខែ បិច ប៉ាន់តោ អែរ អូ ត្រត់ ដឹង កា អែរ អូ ប្រឹក្ចី ពូយ ចាចាប់ ដាវ ពូ រ៉ាឡូវ ណោះ អុះ ទីប អែរ ផា ប្រ្លះ បិកកាតយ យី ពី អែរ កាប នីអៀ ឡាក់ កា អែរ ផា ឡាកោ អែរ សាទើ លូ ប្រ្លះ បិកកាតយ ដេល។

សារ យីស៊ូ រ៉ែ: ឡើង ប្រ្លះ ឡាក់ ពី អែរ

១៩ យីស៊ូ កាប កា អន់ខែ ផា «អាញ បំរ រ៉ែ: កា អន់ដីស តាទីច អាញ ឡាក់ គន ប្រ្លះ អូ អូ ប្រឹក្ចី ង៉ារ ញ៉ា តាម ពុត អាញ ទៅ អុះ យី អាញ ប្រឹក្ចី ពូយ ង៉ារ ញ៉ា ឡាក់ អាញ បំប៉ ពី អាញ ប្រឹក្ចី។ ង៉ារ ញ៉ា ឡាក់ ពី អាញ ប្រឹក្ចី អាញ កា ប្រឹក្ចី ង៉ារ ណោះ ដេល

២០ ខង ពី អាញ បិច កា គន អែរ លូ តាំបាង អន់ គន អែរ បំប៉ ដេល ត្រឹប ង៉ារ ឡាក់ អែរ ប្រឹក្ចី។ អែរ ចឹង តាំបាង ង៉ារ កេង ក្លា ឡើង ង៉ារ អា ណារ្ណ ភៀ អន់ អន់ដីស ព្យម

២១ ខង ពី អាញ អែរ តាត់ អង់វីស សីត ប៉ាណូស តោ អន់ ទី អាញ វីស ណារ្ណ អែរ អន់ អាញ វីស កា ពូ នីចម អាញ កា អន់ អាញ វីស កា បក់ អែរ ចំ ឡាក់ អាញ បិច អន់ នីណោះ ដេល។

២២ ពី អាញ អែរ អូ តាត់សុន សារ កា ញ៉េ អុះ ហះកា អែរ មប សារ តាត់សុន ទីណោះ អន់ កា អាញ ឡុត

២៣ ភៀ អន់ ប៉ាណូស ទិ ខូ អ៊ុល តូត កា អាញ ឡាក់ កា ពូ អ៊ុល តូត កា ពី អាញ និះ ទៅ ដេល។ ញ៉េ អូ អ៊ុល តូត កា អាញ ឡាក់ កា ពូ អូ អ៊ុល តូត កា ពី អាញ ឡាក់ ប្រើ អាញ ពិះ ណោះ ដេល។

២៤ អាញ បំរ រ៉ែ: កា អន់ដីស តាទីច ញ៉េ សាំយ៉ាង សារ អាញ រ៉ែ: អា លូ សៀ ប្រ្លះ ឡាក់ ប្រើ អាញ ពិះ ប៉ាណូស ណោះ ទី អាញ វីស លើយ អែរ ចឹង អូ ត្រត់ ថូត អុះ យី អែរ រ៉ាវ៉ាច ឡើង សារ តោ ឡាំ ណាំង អាញ វីស កេះ។

២៥ អាញ បំរ រ៉ែ: កា អន់ដីស តាទីច ចឹង ទីល ដាវ កាំឡត់ យី កិញអៀ អា ហង ប៉ាណូស បក់ តោ ចឹង កាតាំង ប៉ានីរ គន ប្រ្លះ បិកកាតយ ទី បក់ កាតាំង ប៉ានីរ ណោះ ចឹង ទី អាញ អ្នែ វីស

២៦ ខង ពី អាញ ឡាក់ តាំងឡា អាញ វីស នីចម អែរ អន់ អាញ ប្រឹក្ចី តាំងឡា អាញ វីស នីណោះ ដេល។

២៧ ពី អាញ កា អន់ អាញ ទី អំរ៉ាញ អីញ ចែត ថូត ពូ ខង អាញ ឡាក់ ប៉ាណូស អែរ វើស ។ ។

† ៥:២៧ ៥:២៧ ប៉ាណូស អែរ វើស ញ៉េត គុល «គន ប៉ាណូស»។ ចាម៉ាដា ពិន ព្រៃ ញ៉េត អា ផា «ប៉ាណូស អាញ»។ បំរ ហែ ដានីអែល ៧:១៣-១៤។

២៨ ដែល ញាម ហង ខង ចឹង ទី ងារ កាំឡត់ ពីរ ទីល ទិ បក់ តៅ ចឹង កាតាំង ប៉ានីរ អាញ

២៩ លូ ចឹង ឡាច់ ឡឹង ឡូះ ប៉ាណូស បក់ ប្រឹក្ចី ដាក់ ចឹង រ៉ុស សីត ភៀ ចឹង ទី អាញ រ៉ុស លើយ កាប៉ាច់ ប៉ាណូស បក់ ប្រឹក្ចី អូ ដាក់ កា រ៉ុស សីត ដេល ភៀ ចឹង ត្រក់ ថូត។

៣០ «អាញ អូ អូ ប្រឹក្ចី ងារ ញ៉ា អេង កា អំវាញ អីញ អាញ ទៅ អុះ គ្រឹប សារ អាញ តាត់សិន យី អាញ តាត់សិន សារ ពួយ ប៉ានីរ ពី អាញ រ៉ះ កា អាញ យី តាត់សិន ដាក់ ត្រង់ ខង អាញ អូ បិច ប្រឹក្ចី ងារ ញ៉ា តាម ពុត អាញ អុះ យី ប្រឹក្ចី ពួយ ពុត ពី អាញ ឡាក់ ប្រើ អាញ ពីរ។

៣១ ជា អាញ រ៉ះ ឡឹង សារ ឡាកោ អាញ ទៅ សារ អាញ រ៉ះ ណោះ អូ ទី ខា អុះ។

៣២ ហះកា ទី ម៉ៅញ ដូរ ណារ៉ូ យី ពី អាញ រ៉ះ ឡឹង សារ អាញ អាញ អូ អន់តត់ ជា សារ អែរ រ៉ះ ឡឹង សារ អាញ ណោះ ត្រក់ តាទីច។

៣៣ អន់ដីស ប្រើ ពូ ឡាក់ អំបញ យូហាន អែរ កា រ៉ះ ពួយ សារ តាទីច ដេល។

៣៤ កាប៉ាច់ អាញ អូ តងកាន ប៉ានីរ ឡាច់ ឡឹង ប៉ាណូស អុះ ហះកា អាញ កាប ឡឹង សារ យូហាន រ៉ះ ណោះ ភៀ អន់ អន់ដីស សៀ ម៉ាក់ ប្រ្រះ ចឹង តង់ អន់ដីស។

៣៥ យូហាន អា ញៀប ឡាក់ កា តាគៀង ផះ កីត តាត់ តាតារ អន់ដីស កា បិច ហោក រត់ ម៉ៅញ ទ្រុ ដេល កា តាតារ អែរ ណោះ។

៣៦ ហះកា ងារ ឡាក់ អាញ ប្រឹក្ចី ណោះ សាំខាន់ ហ្គិត ឡឹង ប៉ានីរ យូហាន ណោះ ណារ៉ូ។ ទី ងារ ឡាក់ អាញ ផះ អែរ ប្រឹក្ចី អា រ៉ះ ជា ពី អាញ ទី ប្រើ អាញ តាទីច ខង ពី អាញ មប ងារ ទីណោះ អន់ អាញ ប្រឹក្ចី តាត់ អង់កេះ។

៣៧ ពី អាញ ឡាក់ ប្រើ អាញ ពីរ កា ទី រ៉ះ ឡឹង សារ អាញ ដេល ហះកា អន់ដីស អូ យើយ កា តាំង ប៉ានីរ អែរ លូ អូ យើយ បំបំ ម៉ុះ ម៉ាក់ អែរ ដេល។

៣៨ អន់ដីស អូ ទី ប៉ានីរ អែរ អែរ កាណុង ពុត អន់ដីស អុះ ខង អន់ដីស អូ សៀ បក់ អែរ ប្រើ ពីរ អា។

៣៩ អន់ដីស ខំ ហៀន ផាបំ ប៉ានីរ ប្រ្រះ ខង អន់ដីស សាម៉ក់ កា ចឹង ទី អាញ រ៉ុស លើយ ញាន កា ផាបំ ប៉ានីរ ប្រ្រះ អា ហះកា ផាបំ ប៉ានីរ ប្រ្រះ អា ហង រ៉ះ ឡឹង សារ អាញ។

៤០ ហះកា អន់ដីស អូ ចៃ ឡាក់ ណាំង អាញ អុះ ភៀ អន់ ទី អាញ រ៉ុស លើយ។

៤១ អាញ កា អូ ណាំង ប៉ាណូស ប៉ានេ អាញ ដេល។

៤២ អាញ អន់ហ្គាល់ ពុត អន់ដីស កេះ លូ អូ អន់តត់ ជា អន់ដីស អូ ទី ពុត បិច កា ប្រ្រះ បិកកា តយី អុះ។

៤៣ អាញ ពីរ តាង ពី អាញ ហះកា អន់ដីស អូ ចៃ ហាប់ អាញ អុះ។ ជា ទី ប៉ាណូស អន់ទៀត ណារ៉ូ ពីរ ឡាកោ អែរ តាំងឡា ចាបះ កា អន់ដីស ចឹង ហាប់ អែរ ឡូត។

៤៤ ទីល នីណោះ ជា អន់ដីស បិច ដឹង កា គូប សោប ប៉ានេ សីត ឡាក់ លូ អូ ចៃ ណាំង សារ ប៉ានេ ឡាក់ ឡាច់ ឡឹង ប្រ្រះ បិកកាតយី ឡាក់ ប្រ្រះ ដឹង ម៉ៅញ នីចម អន់ដីស ចឹង អូ សៀ អាញ ?

៤៥ ដែល សាម៉ក់ កា អាញ ចឹង ច្រោម អន់ដីស ហះ ម៉ាក់ ពី អាញ ប៉ាណូស បក់ ចឹង ច្រោម អន់ដីស ណោះ យី ម៉ូសេ ឡាក់ អន់ដីស ម៉ឹង។

៤៦ ជា អន់ដីស សៀ ប៉ានីរ ម៉ូសេ អន់ដីស កា ចឹង សៀ ប៉ានីរ អាញ ដេល ខង អែរ ច្រាក់ កាណុង ផាបំ ប៉ានីរ ប្រ្រះ រ៉ះ ឡឹង សារ អាញ។

៤៧ ហះកា ជា អន់ដីស អូ សៀ សារ អើ ប្រាក់ ណោះ នី ចម៍ អន់ដីស ចឹង អូ សៀ ប៉ានី អាញ?»។

៦

សារ យីស៊ូ អន់ ណុំ ប៉ាំង កា កាំឡាំង ៥០០០ ដូរ

១ រ៉ាវ៉ាច ឡឹង សារ ទិណោះ យីស៊ូ កា យួង តាំងលើ កាលីឡេ ឡា ប៉ាក់ ហាង តោ ឡាក់ ពូ អន់ សិច ផា តាំងលើ ទីបេរះ។

២ ទី កាំឡាំង អៀង ចាក ពួយ អើ ខង ពូ បំបំ អើ ប្រឹក៍ សារ អំរាញ អីញ តាក់ អន់ដាត់ ពូ អីត ពូ។

៣ កេះណោះ យីស៊ូ ចាក ហារ អៀ ពឹង ប៉ានីម អន់ខូ លូ មូត សីះ។

៤ ផះ ណោះ ប៊ុន ទ្រូង មូត សុនសាត អ៊ីស្រាអែល កា ក្បាច់ ចឹង ទីល កេះ ដេល។

៥ យីស៊ូ បំបំ កាំឡាំង អៀង ចាក ពួយ អើ នីណោះ អើ អំបំញ ភីលីប ផា «ពិន ចឹង ណាំង តាច សាណា ប៉ាក់ ចំ ចឹង ទី អន់ កា កាំឡាំង ទិ អា សា?»

៦ អើ កាប នីណោះ ភៀ សាត់ លុង ពុត ភីលីប ហះកា អើ អូ កេះ ឡឹង ង៉ារ ឡាក់ អើ យីត ចឹង ប្រឹក៍ ណោះ។

៧ ភីលីប តើល ផា «យី៖ ពិន អ្យក់ លៀន ២០០ កាក់* ឡា តាច ណុំ ប៉ាំង កា អូ ហ្លោះ អុះ យី៖ ម៉ោញ ដូរ ម៉ោញ នីរ កា អូ គ្រីប ដេល»។

៨ ទី សីះ ម៉ោញ ដូរ សិច អើ អន់ត្រេ ឡាក់ អុះ ស៊ីម៉ុន ពេក្រុះ អើ តើល យីស៊ូ ផា

៩ «ហះ ចារ អា ទី តាតាម ម៉ោញ ដូរ អើ ទី ណុំ ប៉ាំង ប៉ាតាម កាតុ លូ កា ពៀរ ក្បាំង។ ផា ទី ដឹង ប៉ុប ណោះ ប្រឹក៍ នីចម៍ ចឹង អន់ ហ្លោះ សារ៉ាប ប៉ាណូស អៀង ប៉ុប អា?»

១០ យីស៊ូ រីះ កា អន់ខែ ផា «ហាក់ ប្រើ ប៉ាណូស ទិខូ អង់អៀ ពិ»។ ហះ ចារ ណោះ ទី សាម៉ោង អៀង ខាក់ ទីល នីណោះ កាំឡាំង កា អង់អៀ តាទីច។ កាំឡាំង ទិណោះ យី អើ ៥០០០ ដូរ កាក់ ដឹង កាម៉ាក់។

១១ យីស៊ូ អ្យក់ ចឹក ណុំ ប៉ាំង ប៉ានេ ហ្គ្រីះ បិកកាតយី កេះណោះ អន់ កា មូត អង់អៀ ណោះ សា តាម ពុត ពូ ប៉ិច។ អើ អ្យក់ កា ប្រឹក៍ និះទៅ ដេល។

១២ ប៉ាក់ ពូ សា ផឹត ទិ កេះ អើ រីះ កា មូត សីះ ផា «ហាក់ អន់ដីស ប៉ាក់ ណុំ ប៉ាំង ឡាក់ សល់ ឡឹង ពូ សា ណោះ ជែ អ្នាត»។

១៣ មូត សីះ ប៉ាណា គូប ទូញ ណុំ ប៉ាំង ឡាក់ សល់ ឡឹង កាំឡាំង សា ឡាក់ ណុំ ប៉ាំង ប៉ាតាម កា តុ ណោះ ពៃ ចែត ពឹង កាអ៊ី ប៉ាញ ១២ កាអ៊ី។

១៤ ផះ ប៉ាណូស ទិណោះ បំបំ យីស៊ូ ប្រឹក៍ សារ អំរាញ អីញ នីណោះ អន់ខែ កាប ផា «រត់ អា ចាបះ កា រ៉ាគីយ ហ្គ្រីះ ឡាក់ ត្រត់ ជីរ អៀ ពឹង អង់កក់ កេះ អា តាទីច ហង»។

១៥ យីស៊ូ អូ អន់តត់ កា ពូ ចឹង ឡា ប៉ាំងខំ ប្រើ អើ ប្រឹក៍ សាដាច់ អើ កា ចាក ឡាច ឡឹង កាំឡាំង ហារ ពឹង ប៉ានីម ម៉ោញ ទង ណារ អៀ ម៉ោញ ដូរ អើ។

១៦ ប៉ាក់ ទីល កាងាច កេះ មូត សីះ ប៉ាណា គូប ជីរ ប៉ាក់ ហាង តាំងលើ។

១៧ អន់ខែ ជិះ ទូក យួង ហាង តោ ឡា ប៉ាក់ មៀង កាផានីម ផះ អន់ខែ ចាក ណោះ ប្លែង ម៉ាំង កេះ ហះកា យីស៊ូ បើ សិច ប៉ាក់ អន់ខែ អុះ។

* ៦:៧ ៦:៧ ២០០ កាក់ ពៀត គុល «២០០ ខែណារ»។ ម៉ោញ ខែណារ យី ខា ប្រឹក៍ គុលី ម៉ោញ ងារ។ † ៦:១៤ ៦:១៤ បំរ ហៃ សារ អន់ ចាបាប លឹក ទី ពៀរ (ចេទិម/កថា) ១៨:១៥-១៨។

១៨ ទី ខ្យល គឺស កាខាក់ ប្រគំ អន់ ទៀក តាំងលេវ៉ា រាំងភ្លាច តឺសៗ។

១៩ ប៉ាក់ អន់ខែ ដែវ ទូក ទី ចាំងហាយុត ខា តាម ត្រោ កាឡូមិត កេះ ផាឌី អន់ខែ បបំ យឺស៊ូ ចាក អំបាំង អង់កក់ ទៀក ឡា ប៉ាក់ ទូក អន់ខែ អូត ខាក់។

២០ ហះកា យឺស៊ូ រះ កា អន់ខែ ផា «អាញ ឡា អា ឡា ដៃ អូត ហង»។

២១ មូត សិះ កា ជៀក យឺស៊ូ ហារ ជិះ ទូក ផាឌី ទូក កា ទីល ប៉ាក់ ហាង ឡូត ត្រក់ ហះ ចារ អន់ខែ បិច ឡា។

២២ ប៉ាក់ ដាវ តាយ៉ង់ មូត កាំឡាំង ឡាក់ អ្នែ រហាង តាំងលេវ៉ា ណោះ អន់ខែ ណាំង យឺស៊ូ អូ បបំ ផះ មាំង ពៃ អន់ខែ បបំ ទី ទូក ដឹង ម៉ាញ អន់ខែ អូ អន់តក់ ផា យឺស៊ូ អូ ទី ជិះ ជិះ ទូក ណោះ លូ មូត សិះ អុះ ទី ដឹង មូត សិះ ជិះ ទូក ចាក ពៃ។

២៣ ហះកា ទី ទូក អន់ខែ គៗ ណារ៉ូ ពិះ ឡឹង មឿង ទីបេរះ ម៉ុត កត់ ក្យាម ចារ អន់ខែ សា ណុំ បាំង ឡែង ឡឹង យឺស៊ូ ប៉ានេ ប្រ្រះ បិកកាតយ័។

២៤ មូត កាំឡាំង ណោះ ហៃ កា អូ បបំ យឺស៊ូ លូ មូត សិះ អ្នែ ហះ ណោះ អុះ អន់ខែ កា ប៉ាណាំ គួប ជិះ ទូក យួង ឡា ប៉ាក់ មឿង កាផានិម ភៀ ណាំង យឺស៊ូ។

២៥ អន់ខែ បបំ យឺស៊ូ ប៉ាក់ ហាង ណោះ អន់ខែ កា អំបញ្ច ផា «ណោយូ អឺស ទីល ប៉ាក់ អា ទុញ កេះ ប ?»

២៦ យឺស៊ូ រះ កា អន់ខែ ផា «អាញ បបំ រះ កា អន់ដឺស អន់ អូ អន់ដឺស ចាក ណាំង អាញ អូ ត្រក់ ញាន កា អន់ដឺស ហ្លង់ ឡឹង សារ អំរាញ អឺញ ណោះ អុះ យឺ ញាន កា អន់ដឺស ទី សា ណុំ បាំង ផឹក ណោះ ហង។

២៧ ដៃ ប្រគំ ដាវ ភៀ ក្រាន់ កា ទី សាណា សា ឡាក់ អូ អាម ហ្លួច ណោះ ដៃ យឺ អន់ ទី សាណា ឡាក់ អ្នែ លើយ លូ អន់ អាញ រឺស លើយ ឡាក់ សាណា ប៉ាណូស អាញ ចឹង អន់ កា អន់ដឺស ខង ប្រ្រះ បិកកាតយ័ ទី តាំបាង កេះ ផា អាញ ត្រក់ ពុត អែ ខាក់»។

២៨ អន់ខែ អំបញ្ច លូ យឺស៊ូ ផា «ញឺន ត្រក់ ប្រគំ និចម ភៀ ចឹង ប្រគំ ដាវ កា ប្រ្រះ បិកកាតយ័ ?»

២៩ យឺស៊ូ រះ ផា «ដាវ ប្រ្រះ បិកកាតយ័ យឺ អន់ អន់ដឺស សៀ បក់ អែ ប្រើ ពិះ»។

៣០ អន់ខែ តើល យឺស៊ូ ណារ៉ូ ផា «អឺស ចឹង ប្រគំ ដាវ ញ៉ា ភៀ តាំបាង អន់ ញឺន អន់ហាល លូ សៀ អឺស ? អឺស ប្រគំ សារ អំរាញ អឺញ ញ៉ា ?

៣១ រត់ យ៉ាក់ ពិស សើត ពៃ ផះ អន់ខែ អ្នែ ពឹង ស្រែ តឺស ពៃ អន់ខែ ទី សា ណុំ ម៉ាណា ឡាក់ កា រះ កាណាង ផាប ប៉ានិះ ប្រ្រះ ផា រត់ ម៉ូសេ "ទី អន់ ណុំ បាំង ឡឹង ប្លែង កា អន់ខែ សា"។

៣២ យឺស៊ូ រះ កា អន់ខែ ផា «អាញ បបំ រះ កា អន់ដឺស តាទិច អូ ត្រក់ ម៉ូសេ អុះ អន់ ណុំ បាំង ឡឹង ប្លែង ណោះ ហះកា កិញអៀ អា ពិ អាញ អន់ ណុំ បាំង តាទិច ឡឹង ប្លែង។

៣៣ ណុំ បាំង ប្រ្រះ បិកកាតយ័ អន់ អា យឺ បក់ ជិះ ឡឹង ប្លែង លូ អន់ អាញ រឺស កា ប៉ាណូស ពឹង អង់កក់ កេះ»។

៣៤ អន់ខែ តើល យឺស៊ូ ផា «អឺ ពិ តាំងឡា បបំ អឺស អន់ ណុំ បាំង ណោះ កា ញឺន លើយ»។

៣៥ យឺស៊ូ តើល អន់ខែ ផា «អាញ អា ហង ឡាក់ ណុំ បាំង អន់ អាញ រឺស ណោះ។ ញើ ឡា ណាំង អាញ បក់ ណោះ អូ ឡា យុត ណារ៉ូ ហង ញើ សៀ អាញ កា អូ ប្រហឹង ណារ៉ូ ដេល។

‡ ៦:៣១ ៦:៣១ បំ ហៃ ផាប អញសើ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ៧៨:២៤; ១០៥:៤០។

៣៦ អាញ រ៉ះ កា អន់ដីស កេ ផា អន់ដីស បំបំ អាញ ដេល ហះកា អន់ដីស អូ សៀ អុះ។

៣៧ ទិ ប៉ាណូស បក់ ពី អាញ មប អន់ កា អាញ ចឹង ពីះ ណាំង អាញ អាញ កា អូ តាំងហ្សិត ប៉ាណូស បក់ ពីះ ណាំង អាញ អុះ

៣៨ ខង អាញ ជីវ ឡឹង ប្លែង ភៀ ប្រឹក ពួយ ពុត ប្រ្លះ ឡាក់ ប្រើ អាញ ពីះ អូ ត្រត់ ប្រឹក ពួយ ពុត អាញ ទៅ អុះ។

៣៩ កាប៉ាច់ បក់ ប្រើ អាញ ពីះ ណោះ អែ បិច នីអៀះ ទិ ប៉ាណូស បក់ អែ មប អន់ កា អាញ ណោះ អែ អូ បិច អន់ អាញ តាត់ អង់ហ្សិង បក់ ញើ ម៉ោញ ដួវ អុះ។ យី អែ អន់ អាញ តាត់ អង់វ៉ិស សីត អន់ខែ ប៉ាត់ ដាវ ប្រ្លះ តាត់ស៊ុន សារ ប៉ាណូស ទិខ្ល ទៀ។

៤០ ពី អាញ បិច អន់ ទិ បក់ ហៃ ប៉ាត់ អាញ ឡាក់ គន អែ លូ សៀ អាញ អន់ ទិ អាញ វ៉ិស លើយ។ អាញ ចឹង តាត់ អង់វ៉ិស សីត អន់ខែ ណោះ ប៉ាត់ ដាវ អែ តាត់ស៊ុន សារ ប៉ាណូស ទិ ខ្ល ទៀ»។

៤១ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាប វ៉ិបិក វ៉ាចប់ កា យីស៊ូ ខង យីស៊ូ ផា «អាញ ឡាក់ ណាំ ប៉ាំង ជីវ ឡឹង ប្លែង»។

៤២ អន់ខែ កាប ផា «ប៉ាណូស អា សិច អែ យីស៊ូ គន វត៌ យូស៊ីប ឡា អែ អា ពិន អន់ហ្គាល់ ទិប មើត ទិប ពី។ ញ៉ា ត្រត់ អែ ផា ជីវ ឡឹង ប្លែង នីអៀ ឡុត ?»

៤៣ យីស៊ូ កាប កា អន់ខែ ផា «អែ វ៉ាដាប ឡុត ដៃ ប៉ាណាំ គូប កាប វ៉ិបិក វ៉ាចប់ ហង។

៤៤ ផា ពី អាញ ឡាក់ ប្រើ អាញ ពីះ អែ អូ ប្រឹក អន់ កា ពុត ពូ ពីះ ណាំង អាញ អូ ទិ ញើ ម៉ោញ ដួវ អុះ ពីះ ណាំង អាញ អុះ។ កាប៉ាច់ អាញ ចឹង តាត់ អង់វ៉ិស សីត បក់ ញើ ណាំង អាញ ណោះ ប៉ាត់ ដាវ តាត់ស៊ុន សារ ទៀ។

៤៥ កាណុង ផាបំ ប៉ានីវ ប្រ្លះ មូត វ៉ាគីយ ប្រ្លះ ទិ ប្រាត់ រ៉ះ ផា "ប្រ្លះ បិកកាតយំ ចឹង អន់ត ត់ ប៉ាតោ កា ប៉ាណូស ទិខ្ល"។ ទិ បក់ សាំយ៉ាំង ពី អាញ លូ សៀ សារ អែ អន់តត់ ប៉ាតោ មូត ណោះ ចឹង ឡាំ ណាំង អាញ ឡុត។

៤៦ អូ ទិ ញើ យើយ បំបំ ពី អាញ ណោះ អុះ ទិ ដឹង បក់ ឡាច់ ឡឹង ប្រ្លះ បិកកាតយំ យី អាញ អា ហង ទិ បំបំ ពី អាញ។

៤៧ អាញ បំ រ៉ះ កា អន់ដីស តាទិច បក់ ចំ សៀ អាញ បក់ ណោះ ចឹង ទិ អាញ វ៉ិស លើយ។

៤៨ អាញ អា ហង ឡាក់ ណាំ ប៉ាំង អន់ អាញ វ៉ិស លើយ។

៤៩ «វត៌ យ៉ាត់ អន់ដីស សើត ពែ អន់ខែ ទិ សា ណាំ ម៉ាណា ពីង ស្រី តិស ខ្យែង ឡឹង ណោះ អន់ខែ តោ ទិ។

៥០ ហះកា ណាំ ប៉ាំង ឡាក់ ជីវ ឡឹង ប្លែង ទិ ខា នីអៀ ញើ ទិ សា កេ បក់ ណោះ អូ តោ អុះ។

៥១ អាញ អា ហង ឡាក់ ណាំ ប៉ាំង ជីវ ឡឹង ប្លែង ឡាក់ អន់ ទិ អាញ វ៉ិស។ ញើ ទិ សា ណាំ ប៉ាំង អា អែ ណោះ ចឹង ទិ អាញ វ៉ិស លើយ។ ណាំ ប៉ាំង ឡាក់ អាញ ចឹង អន់ ណោះ យី ឡាកោ អាញ ទៅ យី អាញ អន់ សាំវ៉ាប កា ប៉ាណូស ទិខ្ល អន់ ទិ អាញ វ៉ិស»។

៥២ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប៉ាតែក លូ គូប ខាក់ អន់ខែ កាប ផា «អែ អា ចឹង អូ អន់ ឡាកោ អែ កា ពិន សា នីចម៍ ?»

S ៦:៤៥ ៦:៤៥ សារ អា ឡាច់ ឡឹង អេសាយ ៥៤:១៣។

៥៣ យីស៊ូតើល អន់ខែ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស អូ សា បាំងខ្មែរ លូ អែត ផាម ប៉ាណូស អាញ អន់ដីស អូ ទី អាញ រ៉ែស អុះ។

៥៤ ញ៉ៅ សា បាំងខ្មែរ លូ អែត ផាម អាញ អែរ ណោះ ចឹង ទី អាញ រ៉ែស លើយ។ អាញ ចឹង តា គំ អង់រ៉ែស ស៊ីត អន់ខែ ប៉ាក់ ដារ តាត់ស៊ិន សារ ទៀ។

៥៥ បាំងខ្មែរ អាញ ឡាក់ សាណា តាទីច ផាម អាញ ឡាក់ កាណាត់ អែត តាទីច ដេល។

៥៦ ញ៉ៅ សា បាំងខ្មែរ លូ អែត ផាម អាញ អែរ ណោះ យី អែរ កាណាង អាញ ហង អាញ កា អែរ កាណាង អែរ ដេល។

៥៧ ពី អាញ ឡាក់ ប្រើ អាញ ពីរ អែរ ឡាក់ តាំងឡា អាញ រ៉ែស។ អាញ ទី អាញ រ៉ែស ញន កា អែរ នីចម បក់ សា អាញ កា ចឹង ទី អាញ រ៉ែស ញន អាញ នីណោះ ដេល។

៥៨ អា យី ណុំ បាំង ឡាក់ ជីរ ឡឹង ប្លែង អូ ត្រក់ ឡាក់ កា ណុំ បាំង រត់ យ៉ាត់ អន់ដីស ទី សា ណោះ អុះ ខ្មែរ ឡឹង ណោះ អន់ខែ តៅ ទី កេះ ហះកា បក់ ចំ សា ណុំ បាំង អា បក់ ណោះ ចឹង ទី អាញ រ៉ែស លើយ»។

៥៩ យីស៊ូ រ៉ះ សារ ទិ អា ផេះ អែរ អែរ បាំងហៀន ពូ កាណាង រោង ប៉ាក់ មឿង កាផានីម។

៦០ ផេះ មូត សីរ អែរ អៀង ដូរ ទី កាតាំង នីណោះ អន់ខែ កាប ជា «សារ អា ផូត យ៉ុប ញ៉ៅ ចឹង ដាម៉ី សៀ?»

៦១ យីស៊ូ អុ កេះ ឡឹង សារ អន់ខែ កាប រ៉ាប៊ីក រ៉ាចប់ ឡឹង សារ ទិ អា បះ អែរ កាប កា ពូ ជា «នី ចម សារ ទិ អា ប្រត់ អន់ យច ពុត អន់ដីស អ្នាត សៀ ប?

៦២ ជា អន់ដីស បប់ ប៉ាណូស អាញ ហារ អែរ ពីង ប្លែង ចារ អាញ អែរ ផេះ អន់ទ្រូល ពែ ទៅ ពុត អន់ដីស ចឹង យីត នីចម?

៦៣ ទី ដឹង ប៉ាដាត់ ប៉ាលីង ប្រ្រះ ឡាក់ អន់ អាញ រ៉ែស សារ ប៉ាណូស ខំ ប្រត់ ដារ * អូ ទី ខា ញ៉ា អុះ។ ហះកា ប៉ានីរ អាញ រ៉ះ កា អន់ដីស ទិ អា ស៊ុត កា ឡាច់ ឡឹង ប៉ាដាត់ ប៉ាលីង ប្រ្រះ លូ អន់ អាញ រ៉ែស។

៦៤ ហះកា កាណាង កាំឡាំង អន់ដីស បក់ អន់ដា អូ សៀ អុះ»។ យីស៊ូ អុ ឡឹង ប៉ាន់ដា ពែ កេះ បក់ ញ៉ៅ អូ សៀ លូ អែរ អន់ហាល បក់ ចឹង ប្រត់ អូ ត្រក់ កា អែរ។

៦៥ អែរ រ៉ះ ជា «ខ ណោះ ហង បះ អាញ រ៉ះ កា អន់ដីស អូ ទី បក់ ញ៉ៅ ចឹង អូ ពីរ ប៉ាក់ អាញ ទី អុះ ជា ពី អាញ អូ អន់ អែរ ពីរ»។

៦៦ គីត ណោះ ហង ទី សីរ អែរ អៀង ដូរ អ្នាត អូ ចាក ពូយ អែរ។ †

៦៧ ណោះ យីស៊ូ អំបញ្ច លូ មូត សីរ អែរ ១២ ដូរ ជា «នីចម អន់ដីស អា បុច ឡាច់ អូ ចាក ពូយ អាញ ដេល ប?»

៦៨ ស៊ីម៉ុន ពេត្រុះ តើល ជា «អី ពី តាំងឡា ញីន ចឹង ឡាក់ ណាំង ញ៉ៅ ណារ? ខង ប៉ានីរ អីស ហង ឡាក់ ប៉ាណា អន់ ទី អាញ រ៉ែស លើយ។

* ៦:៦៣ ៦:៦៣ សារ ប៉ាណូស ខំ ប្រត់ ដារ ញ៉ៅត គុល «បាំងខ្មែរ»។ † ៦:៦៦ ៦:៦៦ សីរ យីស៊ូ ទី អៀង អូ កា ញ៉ាង រ៉ាប៊ុយង ដូរ ហះកា ទី ១២ ដូរ ឡាក់ អែរ រ៉ែស ប្រើ រ៉ះ ប៉ាតាង អែរ។ សីរ ឡាក់ អ្នាត សៀ អែរ អូ ត្រក់ មូត ១២ ដូរ ណោះ អុះ។

៦៩ ញឹន កា សៀ លូ អូ អន់តត់ ជា អីស ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ហ្ម្រៈ បិកកាតយ័ ប្រើ ពីរ តាទីច»។

៧០ យីស៊ូ តើល អន់ខែ ជា «ញ៉ា អូ ត្រង់ អាញ ប រើស អ្យក់ អន់ដីស ១២ ដូរ អា ? ហះកា កាណាង កាំឡាំង អន់ដីស អា ទី ម៉ោញ ដូរ រៀប ឡាក់ កា ហ្ម្រៈ បិក សាតាំង»។

៧១ អា យី យីស៊ូ កាប ឡាំង សារ យូដៈ ឡាក់ គន ស៊ីម៉ុន អ៊ីសាការីយ៉ុត ឡាក់ អ្វែ កាណាង មូត ១២ ដូរ ណោះ ដេល ខង អែ ចឹង អូ ត្រង់ កា យីស៊ូ អុះ។

៧

សារ យីស៊ូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ភៀ ប្រ័តិ ប៊ុន រ៉ាណើ:

១ អន់តតត ឡាំង ណោះ យីស៊ូ ចាក ដឹង ពីង ខេត កាលីឡេ ឡុត អែ អូ ចែ កេះ ឡាក់ ប៉ាក់ ខេត យូដា ខង មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ណាំង ប៉ាន់តោ អែ។

២ ផៈ ណោះ ក្យាម ចឹង ទីល ដាវ ប៊ុន មូត សុនសាត អ៊ីស្រាអែល កេះ ឡាក់ ពូ អែ ជា ប៊ុន រ៉ាណើ: *។

៣ ទីល នីណោះ អុះៗ អែ រ៉ះ កា អែ ជា «អីស ឡាក់ ឡាំង ចារ អា ឡាក់ ប៉ាក់ ខេត យូដា តោ ពិ ភៀ អន់ មូត សិះ អីស ប័ប័ សារ អំរ៉ាញ អីញ អីស ប្រ័តិ ណោះ ដេល

៤ ខង រៀ បិច កា ឡុកោ លោ លែង សិច ពូ អូ អោន អុះ សារ អំរ៉ាញ អីញ ឡាក់ ពូ ប្រ័តិ ណោះ។ ជា អីស ប្រ័តិ សារ អំរ៉ាញ អីញ កេង ខាក់ ណោះ ត្រង់ តាំបាង អន់ ប៉ាណូស ទីខូ ប័ប័ ដេល»។

៥ យៈ អុះៗ អែ កា អូ សៀ អែ ដេល។

៦ យីស៊ូ តើល អន់ខែ ជា «ដាវ អាញ ត្រង់ ឡាក់ បើ តាន់ ទីល អុះ ហះកា អន់ដីស បិច ឡាក់ ដាវ ចំ កា ទី។

៧ ប៉ាណូស ពីង អង់កក់ តេះ អា អូ អូ អូ ណិស កា អន់ដីស អុះ ហះកា ពូ អូ ណិស កា អាញ ខង អាញ រ៉ះ ជា សារ ពូ ប្រ័តិ ណោះ យី សារ អូ ដាក់»។

៨ យីស៊ូ ជា «ហាក់ អុះៗ អន់ដីស ឡាក់ ម៉ុត ប៊ុន អន់ខូ លូ ពូ ណោះ ពិ ហះកា អាញ បើ ឡាក់ អុះ ខង បើ ទីល ដាវ អាញ»។

៩ ប៉ាក់ អែ កាប ឡាំង សារ ណោះ កេះៗ អែ កា អ្វែ ពីង ខេត កាលីឡេ ណោះ ទៅ ហង។

១០ ហះកា ប៉ាក់ អុះៗ អែ ចាក ឡាក់ ប៉ាក់ ប៊ុន រ៉ាវ៉ាច កេះ អែ កា ឡាក់ ដេល ហះកា អែ ចាក អូ អន់ ពូ ប័ប័ អុះ។

១១ កាណាង រ៉ាំងរ៉ាំង ប៊ុន ណោះ មូត ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល ចាក ណាំង យីស៊ូ អន់ ខែ អំប័ញ ជា «ប៉ាក់ ចំ បក់ ណោះ អែ អ្វែ?»

១២ ទី កាំឡាំង អៀង កាប កាហៀច លូ គូប សោប ឡាំង សារ យីស៊ូ បក់ អន់ដា ជា «អែ យី ប៉ាណូស ដាក់» បក់ អន់ដា ណារូ ជា «អូ អុះ អែ ណោះ យី ប៉ាណូស ខូ ចាក ប៉ាលូ ពូ»។

១៣ ហះកា អូ ទី រៀ ខិន កាប ឡាំង សារ យីស៊ូ ណោះ អន់ កាំឡាំង អៀង កាតាំង អុះ ខង ពូ អ្ស កក មូត ម៉ែត ណាំជា។

* ៧:២ ៧:២ ប៊ុន រ៉ាណើ: អា សុនសាត អ៊ីស្រាអែល ប្រ័តិ ឡុត តាំប៉ើ: ដាវ។ ត្រីប ខាបខ្យ ប្រ័តិ រ៉ាណើ: អ្វែ ភៀ កាចាំង ឡាំង រត់ យ៉ាក់ អន់ខែ អ្វែ ពីង រ៉ាណើ: ទី ៤០ សាលា ផៈ អន់ខែ ចាក ពីង ស្រី គីស អន់តតត ឡាំង ហ្ម្រៈ បិកកាតយ័ តង អន់ខែ អន់ រ៉ាវ៉ាច ឡាំង ប៉ាចេត អ៊ីស៊ូ។ ផៈ រ៉ាំងរ៉ាំង តាំប៉ើ: ដាវ ណោះ មូត ត្រាត់ រ៉ាម៉ះ ហ្ម្រៈ អោះ ទៀក ភៀ កាចាំង ជា ហ្ម្រៈ អន់ ទៀក កា រត់ យ៉ាក់ អន់ខែ អែត សើត ពែ ដេល។

១៤ ប៉ាក់ ប៊ុន ណោះ ទីល ប៉ែង ប្លាន់ ដាវ កេះ យីស៊ូ កា ហារ បាំង ហៀន ពូ ពឹង ចារ រោង រ៉ាម៉ះ ។

១៥ ផះ ណោះ ម្នក ម៉ែត ណាំ ផា សុន សាត អ៊ីស្រាអែល ញម ខាក់ អន់ខែ កាប ផា «ប៉ាណូស អា អូ ទី ហៀន អុះ ញ៉ា ត្រត់ អើ អូ ជ្រុ អូ អៀង នី អៀ ?»

១៦ យីស៊ូ តើល អន់ខែ ផា «សារ ឡាក់ អាញ បាំង ហៀន អា អូ ត្រត់ ឡាច់ ឡឹង អាញ អុះ យី ឡាច់ ឡឹង ប្រ្លះ ឡាក់ ប្រើ អាញ ពីះ ។

១៧ ញើ ប៊ុច ប្រ័ត ពួយ ពុត ប្រ្លះ បក់ ណោះ ចឹង អូ ផា សារ អាញ បាំង ហៀន អា ឡាច់ ឡឹង ប្រ្លះ ញ៉ា ឡាច់ ឡឹង អាញ ទៅ ។

១៨ ញើ កាប អេង កា ឡាកោ ទៅ បក់ ណោះ អើ ប៊ុច កា ឡាកោ លៅ លែង សិច ហង ហះ កា បក់ ប៊ុច កា ប្រ្លះ ឡាក់ ប្រើ អើ ពីះ លៅ លែង សិច បក់ ណោះ យី ដាក់ ត្រង់ តាទីច កាណុង ឡាកោ អើ កា អូ ទី សារ តាំពួង អុះ ។

១៩ ម៉ូសេ អន់ ចាបាប ប្រ្លះ កា អន់ដីស កេះ ហះ កា កាណុង កាំឡាក់ អន់ដីស អា អូ ទី ញើ ប្រ័ត ពួយ ចាបាប ណោះ អុះ ។ ញ៉ា ត្រត់ អន់ដីស ណាំង ប៉ាន់តៅ អាញ នី អៀ ?»

២០ ម្នក ប៉ាសុន តើល ផា «ប្រ្លះ បឹក ម៉ុត ពឹង អីស កេះ តះ ញើ ណាំង ប៉ាន់តៅ អីស ?»

២១ យីស៊ូ តើល ពូ ផា «អាញ ទី ប្រ័ត ដ្ឋារ ម៉ៅញ ពឹង ដាវ រ៉ាឡូរ ហះ កា អន់ដីស ទិទួ ញម ។

២២ ម៉ូសេ ប្រើ អន់ដីស កាសិត អង់ការ កា គន កាម៉ាក់ (តាទីច អើ សារ ណោះ អូ ត្រត់ ឡាច់ ឡឹង ម៉ូសេ អុះ យី រតី យ៉ាត់ អន់ដីស សើត ពៃ ប្រើ ណោះ) ទីល នីណោះ អន់ដីស កាសិត អង់ការ កា ពូ ពឹង ដាវ រ៉ាឡូរ ដេល ។ ។

២៣ ផា អន់ដីស កាសិត អង់ការ ពឹង ដាវ រ៉ាឡូរ ភៀ ប្រ័ត ពួយ ចាបាប ម៉ូសេ ទីល នីណោះ ញ៉ា ត្រត់ អន់ដីស អីក កា អាញ តាត់ អន់ដាក់ ប៉ាណូស អីក ពូ ប៉ាញ ទីប ឡាកោ ពឹង ដាវ រ៉ាឡូរ ?

២៤ ដៃ តាត់ស៊ុន សារ កា ពូ ញាន កា សារ អន់ដីស បំបំ យី ត្រត់ តាត់ស៊ុន សារ ពួយ សារ តា ទីច» ។

២៥ ទី ប៉ាណូស ឡឹង មៀង យេរូសាឡឹម បក់ អន់ដា កាប ផា «អើ អា ហង ឡាក់ ពូ ណាំង ប៉ាន់ តៅ ។

២៦ ហៃ អើ កាប ពឹង អន់តិក កាំឡាក់ ហះ កា អូ ទី ញើ កាប កា អើ អុះ យី អើ ម្នក ម៉ែត ណាំ ផា ពិន អូ អន់តត់ ផា អើ បក់ ប្រ្លះ រើស ប្រើ ប្រ័ត សាដាច់ តាទីច ហង តាម ហៃ ។

២៧ ហះ កា ប៉ាក់ បក់ ប្រ្លះ រើស ប្រើ ប្រ័ត សាដាច់ ពីះ ទៀ អូ ទី ញើ អូ អន់តត់ ផា អើ ពីះ ឡឹង ចំ ណោះ អុះ ។ កាប៉ាច់ អើ អា ពិន អូ អន់តត់ កេះ ផា អើ ពីះ ឡឹង ចំ ណោះ» ។

២៨ ផះ ណោះ យីស៊ូ បាំង ហៀន កាំឡាក់ ពឹង ចារ រោង រ៉ាម៉ះ អើ កាប ម៉ែច ផា «អន់ដីស ផា អន់ ហ្គាល់ អាញ លូ អូ អន់តត់ អាញ ពីះ ឡឹង ចំ ដេល ។ ហះ កា អាញ ពីះ អូ ត្រត់ ញាន កា អាញ ប៊ុច ពីះ អុះ យី ប្រ្លះ បិកកាតយ ប្រើ អាញ ពីះ តាទីច ហះ កា អន់ដីស អូ អន់ហ្គាល់ អើ អុះ ។

២៩ ហះ កា អាញ អន់ហ្គាល់ អើ ខង អាញ ឡាច់ ឡឹង អើ យី អើ ឡាក់ ប្រើ អាញ ពីះ» ។

† ៧:២២ ៧:២២ គុន តាឡាប យើយ មះ សុនសាត អ៊ីស្រាអែល យី អន់ខែ យើយ កាសិត អង់ការ កា គន កាម៉ាក់ អន់ខែ តាំងហាម ដាវ អន់តិក ឡឹង កើត គុន យី ដាវ ណោះ ត្រត់ ពឹង ដាវ រ៉ាឡូរ កាតាម ។ បំ ហៃ ចាបាប ម្នក លេវី (លេវីនីយ) ១២:៣ ។

៣០ កាតាំង អើ កាប នីណោះ ពូ កា ណាំង រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អើ អុះ ខង ដាវ កាំឡាក់ ម៉ះ អើ បើ ទីល។

៣១ កាណុង កាំឡាក់ ណោះ ទី ប៉ាណូស អៀង ដូវ សៀ យីស៊ូ ពូ កាប ផា «ហៃ អើ តាំបាង សារ អំរាំញ អើញ អៀង ខាក់ នីអៀ អើ តាទីច ហង បក់ ប្រ្រៈ រឿស ប្រើ ប្រគំ សាដាច់ ណោះ»។

៣២ មូត ផាវ៉ាស៊ី ទី កាតាំង ពូ រ៉ះ កាហៀច ឡឹង សារ យីស៊ូ នីអៀ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ មូត ផាវ៉ាស៊ី កា ប្រើ មូត តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ះ ឡាក់ រ៉ុប យីស៊ូ។

៣៣ យីស៊ូ កាប ផា «អាញ ចឹង អ្នែ លូ អន់ដីស បាប៊ែត ណារ៉ូ អូ ទុញ អុះ កេះណោះ អាញ ចឹង ស៊ីត ប៉ាក់ ប្រ្រៈ ឡាក់ ប្រើ អាញ ពីរ ពៃ ណារ៉ូ ហង។

៣៤ អន់ដីស ចឹង ពូយ ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ខង អន់ដីស អូ អូ ឡាក់ អុះ ប៉ាក់ ចារ អាញ ឡាក់ ណោះ»។

៣៥ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល កាកាប លូ គូប ផា «អើ អា យីត ចឹង ឡាក់ ប៉ាក់ ចំ បះ ពិន ចឹង ណាំង អើ អូ ប៉ប ? ញ៉ា អើ យីត ចឹង ឡាក់ ប៉ាក់ មូត សុនសាត ពិន ឡាក់ អ្នែ ប៉ាក់ ប៉ាថេត អន់ទៀត ណោះ កេះណោះ ប៉ាំងហៀន មូត សុនសាត អន់ទៀត ណោះ ប ?

៣៦ ប៉ានីរ អើ កាប ផា "អន់ដីស ចឹង ណាំង អាញ ហះកា ណាំង អូ ប៉ប អុះ ចារ អាញ ឡាក់ ណោះ អន់ដីស អូ អូ ឡាក់ ដេល" សារ អើ កាប អា ទី ណាំ នីតម៉ ?»។

៣៧ ពីង ដាវ អន់តីត ឡាក់ ពូ ប្រគំ តាត់ អង់កេះ ប៊ុន ណោះ ឡាក់ ដាវ សាំខាន់ ហ្វិត យីស៊ូ អ្នែ ហះ ម៉ាត់ កាំឡាក់ អើ កាប ម៉ែប ផា «ពៀ ប្រៀង ទៀត ចុ ឡាក់ ប៉ាក់ អាញ កេះណោះ អែត ពិ។

៣៨ ពៀ សៀ អាញ អើ ណោះ ចឹង ទី ទៀត តាំងលេ ឡាក់ អន់ អាញ រ៉ុស ហូរ ឡាច់ ឡឹង អើ ឡាក់ កា ពូ ទី ច្រាត់ រ៉ះ ពីង ផាប ប៉ានីរ ប្រ្រៈ»។

៣៩ អើ កាប នីអៀ យី ប៊ុច រ៉ះ ឡឹង សារ ប៉ាដាត ប៉ាលីង ប្រ្រៈ ឡាក់ បក់ សៀ អើ ចឹង ត្រត់ ទី ខង ផះ ណោះ ប្រ្រៈ ប៊ិកកាតយី បើ អន់ ប៉ាដាត ប៉ាលីង អើ អុះ ខង ប្រ្រៈ បើ តាន់ តាំប៉ោក យីស៊ូ អន់ ពូ ប៉ានេ។

៤០ ផះ កាំឡាក់ កាតាំង សារ អា កេះ ទី បក់ អន់ដា កាប ផា «អើ អា យី រ៉ាតីយ ប្រ្រៈ ឡាក់ ពិន អ្នែ ក្យាត់ ណោះ ហង»។

៤១ បក់ អន់ដា កាប ផា «អើ អា យី បក់ ប្រ្រៈ រឿស អន់ ប្រគំ សាដាច់»។ ហះកា បក់ អន់ដា ណារ៉ូ កាប ប៉ាតែក ផា «បក់ ប្រ្រៈ រឿស អន់ ប្រគំ សាដាច់ ណោះ អូ ត្រត់ ពីរ ឡឹង ខេត កាលីឡេ អុះ»។

៤២ ញ៉ា កាណុង ផាប ប៉ានីរ ប្រ្រៈ អូ ទី រ៉ះ ប ផា បក់ ប្រ្រៈ រឿស អន់ ប្រគំ សាដាច់ ណោះ ចឹង ពីរ ឡឹង ផ្លង់ រ៉ាច់ សាដាច់ ដារីត លូ អើ ចឹង ពីរ ឡឹង ស្រុក បេតាលេហិម ឡាក់ ស្រុក កាណោត សាដាច់ ដារីត ដេល ?»

៤៣ ទីល នីណោះ ពូ កា តាប៉ុញ លូ គូប សោប ញុន កា យីស៊ូ។

៤៤ កាណុង កាំឡាក់ ពូ ណោះ ទី បក់ អន់ដា ប៊ុច រ៉ុប យីស៊ូ ហះកា អូ ទី ពៀ ខិន ម៉ុត រ៉ុប អើ អុះ។

៤៥ កេះណោះ មូត តាហាន ឡាក់ ញ៉ាម រោង រ៉ាម៉ះ កា ឡាក់ ប៉ាក់ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រៈ លូ មូត ផាវ៉ាស៊ី។ មូត ណោះ អំបញ អន់ខៃ ផា «ញ៉ា ត្រត់ អន់ដីស អូ រ៉ុប អើ ណោះ អ្យក់ ពីរ ប៉ាក់ អា ?»

៤៦ មូត តាហាន តើល ផា «អូ យើយ ទី ពៀ កាប ឡាក់ កា អើ ណោះ អុះ»។

៤៧ មូត ផាវ៉ាស៊ី កាប កា អន់ខៃ ផា «ញ៉ា អើ ទី ប៉ាលុ អន់ដីស ដេល ប ?

៤៨ កាណុង កាំឡាំង ម្នាក់ ម៉ែត ណាំផា លូ ម្នាក់ ផាវ៉ាស៊ី អូ ទី ញឿ សៀ អែ អុះ។

៤៩ ទី ដឹង ម្នាក់ ប៉ាសុន ឡាក់ អូ អូ ចាបាប់ សៀ អែ។ អន់ខែ ណោះ ស៊ុត កា ម្នាក់ ប្រ្លឹះ ប៉ាស្យាប កេះ»។

៥០ កាណុង កាំឡាំង ម្នាក់ ផាវ៉ាស៊ី ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច នីកូដេម បក់ ឡាក់ ចាចាក់ ប៉ាក់ យីស៊ី ផះ កាម៉ាំង អន់ខែល ពៃ អែ កាប ផា

៥១ «តាម ចាបាប់ ម៉ះ ពិន អូ ត្រក់ អ្យក់ ពូ ចែត ថូត អន់ខែល អុះ ផា បើ កាតាំង ពូ រ៉ះ ឡឹង សារ អែ យច លូ ផា បើ កាតាំង អែ តើល សារ ពូ ច្រោម អែ ណោះ»។

៥២ ពូ តើល ផា «ញ៉ា អីស ម្នាក់ កាលីឡេ ដេល ប? ហាក់ អីស យីត ហៃ អូ យើយ ទី វ៉ាគីយ ប្រ្លឹះ អែ ចំ កើត ឡឹង ខេត កាលីឡេ អុះ»។[‡]

៥៣ កេះណោះ អន់ខែ កា ស៊ុត ប៉ាក់ ហឺ ញឿ ហឺ អែ ហង

៨

១ ហះកា យីស៊ី ឡាក់ ប៉ាក់ ប៉ានីម តើម អូលេវ ឡុត។

២ ប៉ាក់ កាលី អែ ស៊ុត ប៉ាក់ រោង វ៉ាម៉ះ ណារ៉ូ។ ម្នាក់ ប៉ាសុន ទីខូ ឡាក់ ប៉ាក់ ចារ អែ ណោះ អែ កា អង់អ្នែ ប៉ាំងហៀន ពូ។

៣ ផះ ណោះ ណោយូ ប៉ាំងហៀន ចាបាប់ លូ ម្នាក់ ផាវ៉ាស៊ី អន់ខែ ទី រ៉ុប អង់កាន់ ម៉ោញ ដូរ ផះ តែប លូ កាម៉ាក់។ អន់ខែ អ្យក់ អង់កាន់ ណោះ អន់ អ្នែ ពឹង អន់តិក់ កាំឡាំង អៀង

៤ កេះណោះ រ៉ះ លូ យីស៊ី ផា «ណោយូ ពូ រ៉ុប អង់កាន់ អា ផះ អែ តែប លូ កាម៉ាក់ វ៉ាលង កល់ ត្នោ អែ។

៥ កាណុង ផាប ចាបាប់ ប្រ្លឹះ រីក់ ម៉ូសេ រ៉ះ ប្រើ ពិន អ្យក់ អំហ្គោ ហឺរ ប៉ាន់តោ អ្នាត អង់កាន់ នៃវ អា។ កាប៉ាច អីស ចឹង យីត នីចម?

៦ អន់ខែ អំបញ្ច នីណោះ យី បិច សាត់ លូង យីស៊ី ភឿ ម៉ាក់ ទី សារ ច្រោម អែ ហះកា យីស៊ី អង់កុញ ច្រាក់ តេះ លូ សាំប្លោ តី។

៧ ញន កា អន់ខែ អំបញ្ច តាឡាម យីស៊ី កា អ្យរ អន់តាវ រ៉ះ កា អន់ខែ ផា «កាណុង កាំឡាំង អន់ ដីស អា បក់ ចំ អូ ទី សារ យច ឡាក់ អន់ បក់ ណោះ អ្យក់ អំហ្គោ ហឺរ ប៉ាន់តោ អង់កាន់ អា អន់ខែ ល ឡឹង ពូ ពិ»។

៨ កេះណោះ យីស៊ី អង់កុញ ច្រាក់ តេះ ណារ៉ូ។

៩ សាត់ អន់ខែ កាតាំង យីស៊ី កាប នីណោះ អន់ខែ កា ចាក ឡាច ឡឹង ចារ ណោះ ម៉ោញ ទង ម៉ោញ ដូរ ម៉ោញ ទង ម៉ោញ ដូរ ឡឹង ប៉ាណូស បក់ ក្រាក់ ឡឹង ពូ លើយ ទីល ទី អ្នែ សល់ ដឹង យី ស៊ី លូ អង់កាន់ ណោះ ហង។

១០ ណោះ យីស៊ី កា អ្យរ អន់តាវ កេះណោះ អែ កាប លូ អង់កាន់ ណោះ ផា «អី ណាង ម្នាក់ បក់ កាប កា អីស ពៃ ទី ប៉ាក់ ចំ អន់ខែ ឡាក់ ណោះ? អូ ទី ញឿ ចឹង ចែត ថូត អីស ហង ប?»

១១ អង់កាន់ ណោះ តើល ផា «អូ ទី កេះ ពិ តាំងឡា»។ យីស៊ី រ៉ះ កា អែ ផា «អាញ កា អូ ចែត ថូត អីស ដេល។ ហាក់ ចាក ស៊ុត ពិ ហះកា គីត អៀ ប៉ាក់ ម៉ាក់ អីស ដៃ ប្រឹក យច ណារ៉ូ ហង ហោត»។

‡ ៧:៥២ ហ្គា ពូ ច្រាក់ លូ គឺ ម៉ោញ ចំលូន ឡាក់ ច្រាក់ អន់ខែល ឡឹង ពូ អូ ទី ៧:៥៣-៨:១១ អុះ។

សារ យីស៊ូ ជា ឡាកោ អើ យី តាតារ តាត់ តាតារ ពីង អង់កក់ តេះ

១២ យីស៊ូ រ៉ះ កា ម្នក ប៉ាសុន ម៉ោញ ទង ណារ៉ូ ជា «អាញ យី តាតារ តាត់ តាតារ ពីង អង់កក់ តេះ ពៀ ចាក ព្រយ អាញ បក់ ណោះ អូ ចាក ទ្រង ម៉ាម៉ាង អុះ យី អន់ខែ ចឹង ទី តាតារ ប៉ាណាំ អន់ ទី អាញ ម្លៃ រ៉ុស»។

១៣ ម្នក ធារ៉ាស៊ី តើល អើ ជា «អីស រ៉ះ សារ ឡាកោ អីស ទៅ សារ អីស រ៉ះ ណោះ អូ ទី ខា អុះ *»។

១៤ យីស៊ូ តើល អន់ខែ ជា «យី អាញ រ៉ះ ឡឹង សារ ឡាកោ អាញ ទៅ កាតាម កា សារ អាញ រ៉ះ ណោះ ទី ខា ដេល ខង អាញ អូ អន់តត់ កា ឡាកោ អាញ ពីះ ឡឹង ចំ ឡាំ ប៉ាត់ ចំ ហះកា អន់ ដីស អូ អូ កា អាញ ពីះ ឡឹង ចំ ឡាំ ប៉ាត់ ចំ អុះ។

១៥ អន់ដីស តាត់ស៊ុន សារ កា ពូ គុន ប៉ាណូស ហះកា អាញ អូ តាត់ស៊ុន សារ កា ពៀ នៃរ អា អុះ។

១៦ ជា អាញ តាត់ស៊ុន សារ កា ពូ សារ អាញ តាត់ស៊ុន ណោះ កា ត្រត់ ព្រយ សារ តាទីច ដេល ខង អូ ត្រត់ ដឹង អាញ អុះ តាត់ស៊ុន សារ យី ទី អាញ លូ ពី អាញ ឡាក់ ប្រើ អាញ ពីះ ញីន តាត់ស៊ុន សារ កា ពូ អន់ខ្ល។

១៧ កាណុង ចាចាប់ ម៉ះ អន់ដីស ទី រ៉ះ ជា ជា ទី ប៉ាណូស ពៀរ ដូរ ប្រត់ ជាញ៉ាន ណោះ ពូ កា ក់ ហង។†

១៨ ទីល នីណោះ អាញ អា ហង ប្រត់ ជាញ៉ាន កា ឡាកោ អាញ ទៅ ពី អាញ ឡាក់ ប្រើ អាញ ពីះ កា ប្រត់ ជាញ៉ាន កា អាញ ដេល»។

១៩ ពូ អំបៀញ អើ ជា «ប៉ាត់ ចំ ពី អីស ណោះ អើ ម្លៃ?» យីស៊ូ តើល ពូ ជា «អន់ដីស អូ អន់ហ្គាល់ អាញ ពី អាញ កា អន់ដីស អូ អន់ហ្គាល់ ដេល។ ជា អន់ដីស អន់ហ្គាល់ អាញ ណោះ អន់ដីស ចឹង អន់ហ្គាល់ ពី អាញ ដេល»។

២០ យីស៊ូ កាប អា ផះ អើ បាំង ហៀន ពូ ពីង ចារ រោង រ៉ាម៉ះ ត្រង ហះ ចារ ពូ ចែត ហ៊ុប សារ៉ាប ចែត លៀន អន់ កា ប្រ្លះ ហះកា អូ ទី បក់ ពៀ រ៉ុប អើ អុះ ខង បើ ទីល ដារ កាំឡត់ ម៉ះ អើ។

២១ យីស៊ូ រ៉ះ កា ពូ ម៉ោញ ទង ណារ៉ូ ជា «អាញ ចឹង ឡាច់ ចាក ហង អន់ដីស ចឹង ព្រយ ណាំង អាញ ហះកា អន់ដីស ត្រត់ តៅ ទីប ប្រ្លះ ចឹង អ្សក់ យ៉ូ លើយ សារ អន់ដីស យច។ ចារ អាញ ចឹង ឡាំ ណោះ អន់ដីស អូ អូ ឡាំ អុះ»។

២២ ម្នក ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល កាតាប លូ គូប អន់ខែ ជា «ញ៉ា អើ ចឹង ប៉ាន់តៅ ឡា កោ ទៅ ប បះ អើ ជា "ប៉ាត់ ចារ អាញ ចឹង ឡាំ ណោះ អន់ដីស អូ អូ ឡាំ អុះ?"»

២៣ យីស៊ូ រ៉ះ កា ពូ ណារ៉ូ ជា «អន់ដីស កើត ពីង អង់កក់ តេះ អា ហះកា អាញ ពីះ ឡឹង ប្លែង។ អន់ដីស ទី ពុត គុន ប៉ាណូស ដោច ដាច កាប៉ាច់ អាញ អូ ទី ពុត គុន ប៉ាណូស អុះ។

២៤ ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជា អន់ដីស ត្រត់ តៅ ទីប ប្រ្លះ ចឹង អ្សក់ យ៉ូ លើយ សារ អន់ដីស យច ខង អន់ដីស អូ ចៃ សៀ អាញ † អន់ដីស ចឹង តៅ ទីប ប្រ្លះ ចឹង អ្សក់ យ៉ូ សារ យច ហង»។

* ៨:១៣ ៨:១៣ ពូ ជា ប៉ានីរ យីស៊ូ កាប អូ ទី ខា ញន កា អូ ទី ជាញ៉ាន រ៉ះ ប៉ាឡាក់ ឡឹង សារ ណោះ ទីល នីណោះ ព្រយ ចាចាប់ ពូ អូ ត្រត់ សៀ សារ ណោះ អុះ។ † ៨:១៧ ៨:១៧ បំរ ហៃ សារ អន់ ចាចាប់ លីក ទី ពៀរ (ចោទីយ/កថា) ១៧:៦: ១៩:១៥។ ‡ ៨:២៤ ៨:២៤ អាញ ពៀត គុល រ៉ែច លូ ប៉ានីរ ប្រ្លះ បិកកាតយ ផះ អើ រ៉ះ សិច អើ កា រ៉ក់ ម៉ូស ពៅ។ បំរ ហៃ សារ ឡាច់ (និក្ខមនំ) ៣:១៤។

២៥ ពួកអំប៊ុញ អែរីណារូ ផា «ញើ អ៊ីស អា ?» អែរី តើល ផា «ឡាក់ កា អាញ រ៉ះ កា អន់ដីស ឡឹង ប៉ាន់ដា ពៃ កេះ។»

២៦ អាញ ទី សារ អៀង ត្រក់ កាប លូ ត្រក់ តាតស៊ុន កា អន់ដីស ហះកា សារ អាញ រ៉ះ កា អន់ដីស ណោះ ស៊ុត កា សារ អាញ កាតាំង ឡឹង បក់ ប្រើ អាញ ពីរ គ្រឹប សារ អែរី រ៉ះ ណោះ យី ដាក់ ត្រង់ តាទីច»។

២៧ អន់ខែ អូ ហ្លង់ អុះ កា យីស៊ូ រ៉ះ ឡឹង សារ ពី អែរី ណោះ។

២៨ ទីល នីណោះ យីស៊ូ រ៉ះ កា អន់ខែ ណារូ ផា «ប៉ាក់ អន់ដីស លឹក ប៉ាណូស អាញ ទៀន ណោះ អន់ដីស ចឹង អន់ហ្គាល់ អាញ ហង * អន់ដីស កា ចឹង អូ អន់តត់ ផា ទិ ង៉ារ ញ៉ា ឡាក់ អាញ ទី ប្រឹក អូ ត្រក់ អាញ អេង កា ឡាកោ អាញ ទៅ អុះ ទិ សារ អាញ កាប យី អាញ កាប ពូយ សារ ពី អាញ ទី ប៉ាំងហៀន អាញ ណោះ ហង។»

២៩ ប្រ្លះ ឡាក់ ប្រើ អាញ ពីរ អែរី អែរី អន់ខូ លូ អាញ លើយ អែរី អូ អ្នក អាញ អន់ អាញ អែរី ម៉ោញ ដួរ អុះ ខង អាញ ប្រឹក ង៉ារ ញ៉ា ឡាក់ ត្រក់ ពុត អែរី លើយ»។

៣០ ផះ យីស៊ូ រ៉ះ សារ ទិណោះ ទី ប៉ាណូស អៀង ដួរ សៀ អែរី។

៣១ ផះ ណោះ យីស៊ូ រ៉ះ កា សុនសាត អ៊ីស្រាអែល ឡាក់ សៀ អែរី ណោះ ផា «ផា អន់ដីស រ៉ាប់ សៀ ប៉ានីរ អាញ លើយ ណោះ អន់ដីស សីរ អាញ តាទីច ហង។»

៣២ អន់ដីស ចឹង អន់ហ្គាល់ សារ តាទីច សារ តាទីច ចឹង តង់ អន់ដីស អន់ រ៉ាប់ ឡឹង កេះ ទុច»។

៣៣ អន់ខែ តើល យីស៊ូ ផា «ញើស យី គន សោ រតី អាប្រ៉ាហាំ ញើស អូ យើយ កេះ ទុច ពូ អុះ ញ៉ា ត្រក់ អ៊ីស ផា "អន់ដីស ចឹង រ៉ាប់ ឡឹង កេះ ទុច" នីណោះ ឡាក់ ?»

៣៤ យីស៊ូ តើល ផា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញើ ប្រឹក យច ប៉ាណូស ណោះ អែរី កេះ ទុច សារ យច ហង។»

៣៥ មូត ទុច ពូ អូ អែរី កាណុង ហី លើយ អុះ ទី ដឹង គន ពី តាំងឡា ណោះ ហង អែរី កាណុង ហី ណោះ លើយ។

៣៦ ផា គន ប្រ្លះ តង់ អន់ដីស ណោះ អន់ដីស ចឹង រ៉ាប់ ឡឹង កេះ ទុច តាទីច ហង។

៣៧ អាញ អូ ដេល កា អន់ដីស គន សោ អាប្រ៉ាហាំ ហះកា អន់ដីស ណាំង ប៉ាន់តៅ អាញ ខង ប៉ានីរ អាញ អូ អែរី កាណុង ពុត អន់ដីស។

៣៨ អាញ កាប ឡឹង សារ ញ៉ា ឡាក់ អាញ ទី បំបំ ពឹង ពី អាញ ផះ អាញ អែរី អន់ខូ លូ អែរី កាប៉ាច់ អន់ដីស ប្រឹក ពូយ សារ ញ៉ា ឡាក់ អន់ដីស ទី កាតាំង ឡឹង ពី អន់ដីស ដេល»។

៣៩ អន់ខែ តើល យីស៊ូ ផា «ពី ញើស យី រតី អាប្រ៉ាហាំ»។ យីស៊ូ តើល អន់ខែ ផា «ផា អន់ដីស គន សោ អាប្រ៉ាហាំ តាទីច អន់ដីស ចឹង ប្រឹក សារ ដាក់ ឡាក់ កា អែរី យើយ ប្រឹក ណោះ ដេល។»

៤០ ហះកា កិញអៀ អា អន់ដីស បិច ប៉ាន់តៅ អាញ ឡាក់ រ៉ះ សារ តាទីច ឡាក់ អាញ ទី កាតាំង ឡឹង ប្រ្លះ បិកកាតយី ហះកា អាប្រ៉ាហាំ អូ ទី ប្រឹក នីណោះ អុះ។

៤១ ហះកា អន់ដីស ផះ អែរី ប្រឹក ពូយ ង៉ារ ញ៉ា ឡាក់ ពី អន់ដីស ទី ប្រឹក»។ អន់ខែ តើល យីស៊ូ ផា «ញើស អូ ត្រក់ គន អូ ទី ពី អុះ ពី ញើស ដឹង ម៉ោញ យី ប្រ្លះ បិកកាតយី»។

S ៨:២៨ ៨:២៨ យីស៊ូ កាប នីអៀ យី កាប ឡឹង ង៉ារ ពូ ចឹង ប៉ាន់តៅ អែរី ពឹង អ៊ីង គីង។ * ៨:២៨ ៨:២៨ អាញ ហង ញើត គុល រុច លូ ប៉ានីរ ប្រ្លះ បិកកាតយី ផះ អែរី រ៉ះ សិច អែរី កា រតី ម៉ូស ពៃ។ បំ ហៃ សារ ឡាក់ (និក្ខមន៍) ៣:១៤។

៤២ យ៉េស៊ូ កាប ជា «ជា ពី អន់ដីស ប្រៀបៀន បិកកាតយ័ តាទីច អន់ដីស ចឹង បិច ចែ កា អាញ ហង ខង អាញ ឡាច់ ឡឹង ប្រៀបៀន បិកកាតយ័ ណោះ ហង។ អាញ ពីរ ប៉ាត់ អា អូ ត្រក់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ប្រៀបៀន បិកកាតយ័ ប្រើ អាញ ពីរ។

៤៣ ញ៉ា ត្រក់ អន់ដីស អូ ហ្លួង ឡឹង សារ អាញ រ៉ះ អា? យី ឡាច់ ឡឹង អន់ដីស អូ ចែ សាំយ៉ាង ប៉ានីរ អាញ។

៤៤ អន់ដីស យី គន សោ ប្រៀបៀន បិក សាតាំង អន់ដីស បិច ប្រគំ ពួយ ពុត ពី អន់ដីស។ ឡឹង សើត ពៃ អើ ខុ ប៉ាន់ តោ ប៉ាណូស អើ អូ ប្រគំ ពួយ សារ តាទីច អុះ ខង កាណុង ពុត អើ អូ ទី សារ តាទីច ឡាក់។ ជា អើ កាប ពួង យី ឡាច់ ឡឹង ពុត អើ ទៅ ខង អើ ឡាក់ ម៉ែត ពួង លូ ពី បក់ ពួង។

៤៥ ញាន កា អាញ រ៉ះ សារ តាទីច បះ អន់ដីស អូ សៀ អាញ។

៤៦ កាណុង កាំឡាំង អន់ដីស អា ញើ ចឹង អូ ច្រោម ជា អាញ ប្រគំ សារ យច? ជា អាញ រ៉ះ សារ តាទីច ខ ញ៉ា បះ អន់ដីស អូ សៀ អាញ?

៤៧ ញើ ប៉ាសុន ប្រៀបៀន បិកកាតយ័ បក់ ណោះ ចែ សាំយ៉ាង ប៉ានីរ ប្រៀបៀន ហះកា អន់ដីស អា អូ ត្រក់ ប៉ាសុន ប្រៀបៀន បិកកាតយ័ អុះ បះ អន់ដីស អូ ចែ សាំយ៉ាង នីអៀ»។

៤៨ ម្នត ម៉ែត ណាំ ជា សុនសាត អ៊ីស្រាអែល តើល អើ ជា «ត្រក់ តាទីច ហង ញីន ជា អីស យី សុនសាត សាម៉ារី លូ អីស ប្រៀបៀន បិក ម៉ុត ណោះ»។

៤៩ យ៉េស៊ូ តើល ជា «អាញ អូ ទី ប្រៀបៀន បិក ម៉ុត អុះ យី អាញ កា រ៉ុប ពី អាញ ហះកា អន់ដីស បី ងាយ កាប អូ ដាត់ កា អាញ។

៥០ អាញ អូ ណាំង អន់ ពូ ប៉ានេ ឡាកោ អាញ ទៅ អុះ ហះកា ទី ម៉ោញ ដូរ ផះ អែ ណាំង អន់ ពូ ប៉ានេ អាញ អើ ណោះ យី បក់ ចឹង តាត់ សិន សារ កា ប៉ាណូស ទិដ្ឋ។

៥១ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ញើ រ៉ាប់ សៀ ប៉ានីរ អាញ បក់ ណោះ ចឹង អូ តោ អុះ»។

៥២ ម្នត ម៉ែត ណាំ ជា កាប ជា «កិញអៀ អា ញីន អូ ឡាក់ៗ កេះ យី អីស ម៉ុត ប្រៀបៀន តាទីច ហង រត់ អាប្រាហាំ លូ ម្នត រ៉ាតិយ ប្រៀបៀន អន់ខៃ តោ ទិ កេះ ហះកា អីស ខិន កាប ជា ញើ រ៉ាប់ សៀ ប៉ានីរ អីស បក់ ណោះ ចឹង អូ តោ អុះ។

៥៣ ញ៉ា អីស តិស ឡឹង រត់ អាប្រាហាំ លូ ម្នត រ៉ាតិយ ប្រៀបៀន ឡាក់ តោ កេះ ណោះ ប? ញើ អីស យីត ជា ឡាកោ អីស អា»។

៥៤ យ៉េស៊ូ តើល ជា «ជា អាញ ប៉ានេ ឡាកោ អាញ ទៅ សារ ប៉ានេ ណោះ អូ ទី ខា អុះ ហះកា ពី អាញ ឡាក់ ប៉ានេ អាញ យី អើ ណោះ ហង ឡាក់ អន់ដីស ជា ប្រៀបៀន អន់ដីស ណោះ។

៥៥ អន់ដីស អូ អន់ហ្គាល់ អើ ហះកា អាញ អន់ហ្គាល់ អើ។ ជា អាញ ជា អូ អន់ហ្គាល់ អើ យី អាញ កាប ពួង ឡាក់ កា អន់ដីស ដេល ហះកា អាញ អន់ហ្គាល់ អើ តាទីច លូ អាញ ប្រគំ ពួយ ប៉ានីរ អើ ដេល។

៥៦ អាប្រាហាំ ឡាក់ រត់ អន់ដីស អើ ទី ពុត ហោក រត់ ញាន កា អើ ចឹង បប័ អាញ ពីរ កិញអៀ អា អើ ទី បប័ តាទីច អើ ហោក រត់ ខាក់»។

៥៧ សុនសាត អ៊ីស្រាអែល កាប កា អើ ជា «អីស អា អាញ បើ ទីល ៥០ សាណាំ សាំ ញ៉ា ត្រក់ អីស ជា បប័ រត់ អាប្រាហាំ នីណោះ?»

៥៨ យ៉េស៊ូ តើល អន់ខៃ ជា «អាញ ប៉រ រ៉ះ កា អន់ដីស តាទីច អន់ឡូល ឡឹង អាប្រាហាំ បើ កើត

អាញ អ្វី កេះ ។»។

៥៩ ពូ ទូញ អំហោ ចឹង ហីរ ប៉ានតោ យីស៊ូ ហះកា អើ ប្លាច ឡាកោ អូ អន ពូ បំបំ កេះណោះ ចាក ឡាច ឡឹង រោង រ៉ាម៉ះ ប្រ្លឹះ ដិត។

៩

សារ យីស៊ូ តាត តាតារ ម៉ាត់ កា ប៉ាណូស ម៉ាម៉ាង ម៉ាត់

១ ផះ យីស៊ូ ចាក រទ្រង អើ បំបំ ប៉ាណូស ម៉ោញ ដូរ ម៉ាម៉ាង ម៉ាត់ ឡឹង កើត។

២ មូត សឹះ អំបំញ លូ យីស៊ូ ជា «ណោយូ ប៉ាណូស អា ម៉ាម៉ាង ម៉ាត់ ឡឹង កើត នីអៀ សារ យច ញៀ ប្រ្លឹក កា អើ អា ? សារ យច អើ ទៅ ញ៉ា សារ យច មើត ពី អើ ?»

៣ យីស៊ូ តើល ជា «អើ ម៉ាម៉ាង ម៉ាត់ អូ ត្រត់ ឡាច ឡឹង សារ យច មើត ពី អើ លើ សារ យច អើ ទៅ អុះ អើ ម៉ាម៉ាង ម៉ាត់ នែវ អា កៀ អន ប្រ្លឹះ បិកកាតយី តាំបាង សារ អំរាញ អើញ ពីង អើ។

៤ ពិន ត្រត់ ប្រ្លឹក ដារ ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ ប្រ្លឹ អាញ ពីះ អនតានី អ្វី តាតារ ខង បើត ណារូ ចឹង ម៉ាង ហង អូ ទី ញៀ ចឹង អូ ប្រ្លឹក ដារ អុះ។

៥ ផះ អាញ អ្វី ពីង អង់កក់ តេះ អា អាញ ឡាក់ តាតារ តាត់ តាតារ ពីង អង់កក់ តេះ»។

៦ កេះ អើ កាប នីណោះ កេះ អើ កាសុះ ពីង តេះ ប្រ្លឹក តេះ ត្រប់ ឡាប ពីង ម៉ាត់ ប៉ាណូស បក់ ប្លែល ណោះ។

៧ កេះណោះ អើ រិះ កា ប៉ាណូស បក់ ប្លែល ណោះ ជា «ហត់ អីស ឡា ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពី» (សិច ស៊ីឡោម អា ទី ណាំ ជា «ប៉ាណូស បក់ ពូ ប្រ្លឹ អើ ឡាក់»)។ អើ កា ឡាក់ ប៉ាច ម៉ាត់ តាទីច ប៉ាត់ អើ រ៉ុល សីត ម៉ាត់ អើ កា តាតារ ឡូត។

៨ ប៉ាណូស បក់ អ្វី ហី រក្សាម អើ លូ បក់ យើយ បំបំ អើ អ្វី បំរ លៀន ពៃ ពូ កាប ជា «ប៉ាណូស អា បក់ អ្វី បំរ លៀន ពៃ អា ឡា»។

៩ បក់ អនដា ជា «អើ តាទីច ហង» បក់ អនដា ជា «អូ ត្រត់ អុះ ប៉ាណូស អា ក្រានី កា ម៉ុះ ម៉ាត់ រ៉ឹច លូ អើ»។ ហះកា ប៉ាណូស បក់ ប្លែល ណោះ តើល ជា «យី អាញ តាទីច ហង»។

១០ ពូ កា អំបំញ អើ ជា «ប្រ្លឹក នីចម៍ បះ ម៉ាត់ អីស តាតារ កេះ នីអៀ ?»

១១ អើ រិះ កា ពូ ជា «ប៉ាណូស បក់ សិច យីស៊ូ អើ ប្រ្លឹក តេះ ត្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អើ រិះ ជា "ហត់ អីស ឡា ប៉ាច ម៉ាត់ ប៉ាត់ ទៀក ស្រះ ស៊ីឡោម តោ ពី"។ អាញ កា ឡាក់ ប៉ាច ម៉ាត់ តាទីច ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

១២ ពូ អំបំញ អើ ណារូ ជា «រត់ ណោះ អើ អ្វី ប៉ាត់ ចំ ?» អើ តើល ជា «អាញ អូ អូ អុះ»។

១៣ កេះណោះ ពូ ប៉ាណាំ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណោះ ឡាក់ ប៉ាត់ មូត ជាវ៉ាស៊ី។

១៤ ដារ យីស៊ូ ប្រ្លឹក តេះ ត្រប់ លូ តាត់ អនដាត់ ប៉ាណូស ម៉ាម៉ាង ម៉ាត់ ណោះ យី ពីង ដារ ពូ រ៉ាឡូរ *។

១៥ ខ អា ហង បះ មូត ជាវ៉ាស៊ី ប៉ាណាំ គូប អំបំញ ឡឹង សារ ពូ ប្រ្លឹក នីចម៍ បះ ម៉ាត់ អើ តាតារ ណោះ។ អើ កា រិះ ជា «អើ ប្រ្លឹក តេះ ត្រប់ ឡាប ពីង ម៉ាត់ អាញ កេះណោះ អាញ កា ឡាក់ ប៉ាច ម៉ាត់ ជាឌី ម៉ាត់ អាញ កា តាតារ ឡូត»។

† ៨:៥៨ ៨:៥៨ អាញ អ្វី កេះ រៀត គុល រ៉ឹច លូ ប៉ានីរ ប្រ្លឹះ បិកកាតយី ផះ អើ រិះ សិច អើ កា រត់ មូសេ ពៃ។ បំរ ហៃ សារ ឡាច (និកូនី) ៣:១៤។ * ៩:១៤ ៩:១៤ តាម ចាបាប មូត ជាវ៉ាស៊ី ពូ ជា ប្រ្លឹក តេះ ត្រប់ សាមី លូ ប្រ្លឹក ដារ ពីង ម៉ុះ។ ពូ អូ អន ដេល តាត់ អនដាត់ ប៉ាណូស ពីង ដារ រ៉ាឡូរ ដេល ជា អូ ត្រត់ សារ ចាំបាច់។

១៦ ម្នាក់ ជារ៉ាស៊ី បក់ អន់ដា កាប ជា «ប៉ាណូស ណោះ អូ ត្រង់ ឡាច់ ឡើង ប្រ្រឹះ បិកកាតយ័ អុះ ខង អែវី អូ ប្រឹក៍ ពុយ ចាបាប សារ៉ាប ដារ រ៉ាឡូវ»។ បក់ អន់ដា កាប ជា «នីចម៍ ប៉ាណូស អូ ដាក់ អូ ប្រឹក៍ សារ អំរ៉ាញ អីញ ដេល ប ?» ញាន កា សារ អា អន់ខែ កា តាប៉ូញ លូ គូប សោប។

១៧ អន់ខែ អំប៉ញ លូ បក់ ម៉ាម៉ាំង ណោះ ម៉ោញ ទង ណារ៉ូ ជា «កាប៉ាច់ អីស នីចម៍ អីស ជា អីស បក់ តាត តាតារ ម៉ាត់ អីស ណោះ អែវី ប៉ាណូស នីចម៍ ?» អែវី តើល ជា «វត៌ ណោះ យី រ៉ា គីយ ប្រ្រឹះ តាទីច ហង»។

១៨ ហះកា ម្នាក់ ម៉ែត ណាំជា សុនសាត អ៊ីស្រាអែល អូ ស្បើ អុះ ជា បក់ ម៉ាម៉ាំង ម៉ាត់ អា អែវី ម៉ា ម៉ាំង ឡើង សើត ពែ ហះកា កិញអៀ អា អែវី តាតារ កេះ ទីល នីណោះ អន់ខែ កា អើ ម៉ែត ពី អែវី ណោះ អំប៉ញ ហិ។

១៩ ពូ អំប៉ញ លូ ម៉ែត ពី អែវី ជា «ញ៉ា គន អីស អា ហង ប ? អន់ដីស ជា អែវី ម៉ាម៉ាំង ម៉ាត់ ឡើង កើត ពែ ? ញ៉ា ត្រង់ កិញអៀ អា អែវី តាតារ កេះ ?»

២០ ម៉ែត ពី បក់ ម៉ាម៉ាំង ម៉ាត់ តើល ជា «អែវី អា គន ញីន តាទីច សាត់ អែវី កើត ពែ កា ម៉ាម៉ាំង ម៉ាត់ ឡូត។

២១ ឡើង សារ នីចម៍ បះ អែវី តាតារ ម៉ាត់ អា ញីន អូ អូ អុះ ញើ ប្រឹក៍ តាតារ ម៉ាត់ អែវី អា ញីន កា អូ អូ ដេល។ អន់ដីស អំប៉ញ អែវី ទៅ ពី ខង អែវី តីស កេះ អែវី អូ រ៉ះ កេះ»។

២២ ម៉ែត ពី អែវី កាប នីណោះ ញាន កា អូក កា ម្នាក់ ម៉ែត ណាំជា ខង ម្នាក់ ណោះ អន់ខែ វែ ពុត គូប សោប កេះ ជា បក់ ចំ រ៉ះ ជា យីស៊ូ ឡាក់ សាដាច់ ប្រ្រឹះ រើស ណោះ បក់ ណោះ ត្រង់ តាំងហ្សិត ឡាច់ ឡើង កាំឡាំង សួន អៀង ឡូត។

២៣ ខ ណោះ ហង បះ អន់ខែ កាប ជា «អន់ដីស អំប៉ញ អែវី ទៅ ពី ខង អែវី តីស កេះ»។

២៤ ម្នាក់ ជារ៉ាស៊ី កា អើ ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អំប៉ញ ម៉ោញ ទង ណារ៉ូ។ កេះណោះ អន់ខែ រ៉ះ កា បក់ ម៉ាម៉ាំង ម៉ាត់ ណោះ ជា «អីស ត្រង់ កាប សារ តាទីច ហះ ម៉ាត់ ប្រ្រឹះ បិកកា តយ័។ កាប៉ាច់ អែវី ណោះ ញីន អូ អន់តត់ ជា អែវី ណោះ យី ប៉ាណូស អូ ដាក់ តាទីច»។

២៥ កា ម៉ាក បក់ ម៉ាម៉ាំង ម៉ាត់ ណោះ អែវី តើល ជា «វត៌ ណោះ ដាក់ លើ អូ ដាក់ អាញ អូ អូ អុះ អាញ អូ ដឹង ផះ សើត ពែ អាញ ម៉ាម៉ាំង ម៉ាត់ ហះកា កិញអៀ អា អាញ តាតារ កេះ»។

២៦ ម្នាក់ ជារ៉ាស៊ី អំប៉ញ ម៉ោញ ទង ណារ៉ូ ជា «អែវី ប្រឹក៍ នីចម៍ អន់ដា កា អីស បះ ម៉ាត់ អីស តា តារ ?»

២៧ អែវី តើល ពូ ជា «អាញ រ៉ះ កា អន់ដីស ឡើង អន់ទ្រួល ពែ កេះ ហះកា អន់ដីស អូ ស្បើ អាញ អុះ។ ញ៉ា ត្រង់ អន់ដីស បិច កា អាញ រ៉ះ ម៉ោញ ទង ណារ៉ូ នីអៀ ? យី អន់ដីស បិច ប្រឹក៍ សិះ អែវី ដេល ហង តាម ហៃ»។

២៨ ម្នាក់ ជារ៉ាស៊ី តះ កាប បីដាយ កា អែវី ជា «អីស ហង សិះ អែវី ញីន អូ ត្រង់ សិះ អែវី អុះ ញីន សិះ វត៌ ម៉ូសេ។

២៩ ញីន អូ អន់តត់ ជា ប្រ្រឹះ បិកកាតយ័ ទី រ៉ះ កា វត៌ ម៉ូសេ តាទីច ហះកា អែវី ណោះ ញីន អូ អូ កា អែវី ពីះ ឡើង ចំ អុះ»។

៣០ កា ម៉ាក ណោះ តើល ពូ ជា «សារ អា តាង តាទីច ខង អន់ដីស ជា វត៌ ណោះ អូ អូ កា អែវី ពីះ ឡើង ចំ នីអៀ ហះកា អែវី ប្រឹក៍ អន់ ម៉ាត់ អាញ តាតារ កេះ។

៣១ ពិន អូ អន់តត់ កេះ ជា ហ្ម្រៈ បិកកាតយ័ អូ សាំយ៉ាំង ប៉ានីរ ប៉ាណូស អូ ដាក់ អុះ ហះកា ជា ព្រឺ អ្សិល កូតិ សៀ អើ លូ ប្រឹក ព្វយ ពុត អើ ណោះ អើ ចឹង សាំយ៉ាំង ប៉ាណូស ណោះ។

៣២ ឡឹង សើត ពៃ ពិន អូ យើយ កាតាំង ទី ប៉ាណូស ព្រឺ អូ ប្រឹក អន់ កា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ឡឹង ឡាច់ ឡឹង វ៉ាច់ កើត តាតារ អុះ។

៣៣ ផា រ៉ក់ ណោះ អូ ត្រត់ ឡាច់ ឡឹង ហ្ម្រៈ បិកកាតយ័ អើ អូ អូ ប្រឹក សារ អំវាញ អើញ ញ៉ា អុះ»។

៣៤ ពូ កាប កា អើ ផា «អីស ឡាក់ ប៉ាណូស អូ ដាក់ ឡឹង កើត ញ៉ា ត្រត់ អីស ខឹង កាប កា ញីន នីអៀ?» អន់ខែ កា តាំងហ្សិត ឡាច់ អើ តែង ឡឹង។

៣៥ យីស៊ូ អូ អន់តត់ ជា ពូ តាំងហ្សិត ឡាច់ បក់ ម៉ាម៉ាំង ម៉ាត់ ណោះ កេះ យីស៊ូ កា ឡា ណាំង អើ ប៉ាត់ ប៉ប អើ កេះ កា អំប័ញ ជា «នីចម អីស សៀ ដេល ប បក់ តាត់ តាតារ ម៉ាត់ អីស ពៃ?»

៣៦ អើ តើល ជា «អី ត្រីញ ព្រឺ ប៉ាណូស ណោះ ប័រ រះ កា អាញ ណើ ម៉ាត់ អាញ សៀ អើ ដេល»។

៣៧ យីស៊ូ តើល អើ ផា «អីស ប៉ប អើ កេះ យី បក់ ផះ អៃ កាកាប លូ អីស អា ហង ប៉ាណូស ណោះ»។

៣៨ អើ តើល យីស៊ូ ផា «អី ពី តាំងឡា អាញ សៀ អីស កេះ»។ អើ កា កាដាប សាំប្រៈ យី ស៊ូ។

៣៩ កេះណោះ យីស៊ូ កាប ផា «អាញ ពីះ ពីង អង់កក់ តេះ អា យី អាញ ពីះ កៀ តាត់សិន សារ កា ប៉ាណូស លូ ប្រឹក អន់ បក់ ម៉ាម៉ាំង ម៉ាត់ កើត តាតារ បក់ តាតារ ម៉ាត់ អន់ កើត ម៉ាម៉ាំង ឡុត»។

៤០ ទី មូត ផាវ៉ាស៊ី អន់ដា បក់ អៃ រក្សាម អើ កាតាំង អើ ផា នីណោះ កា តើល ផា «នីចម ញីន អា ប៉ាណូស ម៉ាម៉ាំង ម៉ាត់ ដេល ប?»

៤១ យីស៊ូ តើល អន់ខែ ផា «ផា អន់ដីស ម៉ា ម៉ាំង ម៉ាត់ តាទីច ណោះ អន់ដីស អូ ទី មូត ហង។ ហះកា ញន កា អន់ដីស ផា អន់ដីស តាតារ ម៉ាត់ នីអៀ ហង បះ អន់ដីស ទី មូត លើយ»។

90

សារ យីស៊ូ ជា ឡាកោ យី តាំងឡា ដាក់ រង ចៀម

១ យីស៊ូ រះ ណារ ផា «អាញ ប័រ រះ កា អន់ដីស តាទីច ព្រឺ ម៉ុត កាណុង អន់ទ្រូង ចៀម អូ ម៉ុត ទ្រុង អំប៉ារ ហះកា អើ ហារ អន់ទ្រូង ម៉ុត ទ្រុង ចារ អន់ទៀត អើ ណោះ យី ប៉ាណូស អន់តត់ ហង។

២ ប៉ាណូស បក់ ម៉ុត ទ្រុង អំប៉ារ បក់ ណោះ ហង ឡាក់ តាំងឡា រង ចៀម តាទីច។

៣ បក់ ញ៉ាម អំប៉ារ កា បើក អំប៉ារ អន់ កា អើ ម៉ុត។ ចៀម ទីណោះ កា សាំយ៉ាំង ប៉ានីរ អើ អើ កា អើ សិច ចៀម ម៉ោញៗ កេះណោះ ប៉ាណាំ ឡាច់ ប៉ាត់ ឡឹង។

៤ ប៉ាត់ អើ ប៉ាណាំ តាប័ល ចៀម ម៉ះ អើ ឡាច់ ប៉ាត់ ឡឹង ទី កេះ អើ កា ចាក អន់ទ្រូល ប៉ាណាំ ទ្រុង ចៀម ចាក ព្វយ អន់តីត ខង ចៀម សាំយ៉ាំង ប៉ានីរ អើ។

៥ ចៀម ទីណោះ អូ ចាក ព្វយ ពូ អន់ទៀត អុះ យី អន់ខែ ចឹង សាតាក់ អន់ ចាំងហាយុត ឡឹង ពូ ណោះ ខង អន់ខែ អូ អន់ហ្គាល់ ប៉ានីរ ប៉ាណូស ណោះ»។

៦ យីស៊ូ កាប ពៀប អា អន់ កា ពូ សាំយ៉ាំង ហះកា ពូ អូ ហ្គង អុះ។

† ៩:៣៥ ៩:៣៥ បក់ តាត់ តាតារ ម៉ាត់ អីស ពៃ ពៀត គុល «គន ប៉ាណូស»។ ចាម៉ាដា ពិន ព្រៃ ពៀត អា ផា «ប៉ាណូស អាញ»។

៧ ទីល នីណោះ អើ រ៉ះ កា អន់ខៃ ណារ៉ូ ផា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច អាញ អា ហង អំ ប៉ារ សារ៉ាប់ ចៀម ម៉ុត។

៨ ទី មូត បក់ ពីរ អន់ទ្រួល ឡឹង អាញ មូត ណោះ ស៊ុត កា មូត អន់តុង ដោះ ហះកា ចៀម អូ សាំយ៉ាង ប៉ានីរ អន់ខៃ អុះ។

៩ អាញ អា ហង ឡាក់ អំប៉ារ បក់ ម៉ុត ទ្រង អាញ បក់ ណោះ ចឹង ទី សារ សាណុក សារ៉ាក់ លូ ចឹង ម៉ុត ឡាច់ ទីប ចឹង ទី សាយ៉ាង សា ដេល។

១០ មូត បក់ អន់តុង ពីរ យីត ដឹង កា រ៉ុប អ្យក់ លូ ប៉ាន់តោ លូ ថាំឡាយ ណោះ ហង។ កាប៉ាច់ អាញ ពីរ ភៀ អន់ ពូ ទី អាញ រ៉ីស យី ទី អាញ រ៉ីស ដាក់ កាខាក់ តាទីច។

១១ អាញ អា ហង ឡាក់ តាំងឡា ដាក់ រង ចៀម។ តាំងឡា ដាក់ សាឡាក់ តោ ប៉ាតាង ចៀម អើ ទៅ។

១២ កាប៉ាច់ បក់ ប្រឹក្ចី គូលី រង ចៀម ផះ អើ បីបី សូ ព្រី អើ កា សាតាក់ អ្នាត ចៀម ឡូត អន់ សូ ព្រី កាប់ សា កាប់ អូស លូ តាយ៉ុប កាប់ អន់ ចៀម សាតាក់ តាប្រះ តាប្រោង ខង ប៉ាណូស ណោះ អូ ត្រក់ តាំងឡា ចៀម តាទីច អុះ។

១៣ ប៉ាណូស ណោះ អើ អូ រ៉ិនរ៉ាយ កា ចៀម អុះ ខង អើ ក្រាន់ កា ប្រឹក្ចី គូលី រង កា ពូ។

១៤ អាញ អា ហង ឡាក់ តាំងឡា រង ដាក់។ អាញ អន់ហ្គាល់ ចៀម អាញ ចៀម អាញ កា អន់ ហ្គាល់ អាញ ដេល

១៥ ឡាក់ កា ពី អន់ហ្គាល់ អាញ ឡាក់ កា អាញ អន់ហ្គាល់ ពី នីណោះ ដេល។ អាញ សាឡាក់ តោ ប៉ាតាង ចៀម អាញ។

១៦ អាញ ទី ចៀម អន់ទៀត ៗ ណារ៉ូ ឡាក់ អូ អ្នែ កាណុង អន់ទ្រង អា អាញ ត្រក់ ឡាក់ អ្យក់ ចៀម ទីណោះ អន់ ពីរ ប៉ាក់ អាញ ដេល ចៀម ណោះ ចឹង សាំយ៉ាង ប៉ានីរ អាញ ដេល។ ផះ ណោះ ចៀម ទីណោះ ចឹង ប៉ាក់ ដឹង ម៉ោញ តាប៉ល់ កា ចឹង ទី តាំងឡា រង ដឹង ម៉ោញ ដូរ ដេល។

១៧ ពី អាញ បិច កា អាញ ញន កា អាញ សាឡាក់ តោ។ កេះណោះ អាញ ចឹង ទី អាញ រ៉ីស សីត ណារ៉ូ។

១៨ អូ ទី ញី អ្យក់ ឡាច់ អាញ រ៉ីស ឡឹង អាញ ទី អុះ យី អាញ ទៅ សាឡាក់ តោ។ ទី ដឹង អាញ ទៅ ថៃ សាឡាក់ តោ លូ ទី អំវាញ អីញ រ៉ីស សីត ណារ៉ូ ពូយ សារ ពី អន់តត់ រ៉ះ កា អាញ»។

១៩ សារ អា ប្រឹក្ចី អន់ កា មូត ម៉ែត ណាផា សុនសាត អ៊ីស្រាអែល តាប៉ុញ លូ គូប សោប ម៉ោញ ទង ណារ៉ូ។

២០ ទី ប៉ាណូស អៀង ដូរ កាប ផា «អើ អា ប្រ្រះ បឹត ម៉ុត កេះ អន់ទ្រួយ កេះ អើ អា។ សាំយ៉ាង ញ៉ា កា អើ អា»។

២១ បក់ អន់ដា ណារ៉ូ កាប ផា «ប៉ានីរ អា អូ ត្រក់ ប៉ានីរ ប៉ាណូស ម៉ុត ប្រ្រះ អុះ។ ញ៉ា ប្រ្រះ បឹត អូ ដេល ប តាក់ តាតារ ម៉ាត់ ប៉ាណូស ប្រ្រៃល ?»។

២២ ផះ រ៉ាំងរ៉ាំង ណោះ យី ថុន គ្រីន ប៉ាក់ មៀង យេរូសាឡឹម ពូ ផះ ប្រឹក្ចី ប៉ុន ប៉ាយ៉ាម រ៉ាំង រ៉ា

ម៉ែះ*។

២៣ យីស៊ូ កា ចាក សីត ចាក ឡាំ ពីង ឡាន រោង រ៉ាមៈ ពីង ចារ អញ្ជ្រង ប៉ាន់ទយ ពូ អើ ផា «ចារ សាឡូម៉ូន»។

២៤ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពីរ អ្នក ជុំ យីស៊ូ លូ កាប ផា «អីស ប្រឹក្ច អន់ ញីន រឺល រឺង ទីល ដាវ ចំ ណារ្ក? ផា អីស អា ហង បក់ ប្រ្លៈ រឺស អន់ ប្រឹក្ច សាដាច់ ណោះ អីស រៈ ត្រង់ កា ញីន ពិ»។

២៥ យីស៊ូ តើល អន់ខែ ផា «អាញ រៈ កា អន់ដីស កេះ ហះកា អន់ដីស អូ សៀ អុះ។ ទិ ង៉ារ អាញ ប្រឹក្ច ពូយ ប៉ានីរ ពី អាញ យី ង៉ារ ទិណោះ ហង រៈ ឡីង ឡាកោ អាញ។

២៦ ហះកា អន់ដីស អូ សៀ អុះ ខង អន់ដីស អូ ត្រក់ ចៀម អាញ

២៧ ខង ចៀម អាញ ទិណោះ អន់ខែ សាំយ៉ាង ប៉ានីរ អាញ អាញ កា អន់ហាល អន់ខែ ចៀម ណោះ កា ចាក ពូយ អាញ ដេល។

២៨ អាញ អន់ អន់ខែ ទី អាញ រឺស លើយ អន់ខែ ចឹង អូ តោ អុះ អូ ទី ពៀ ចឹង រ៉ាត អ្សក់ អន់ខែ ឡីង អាញ ទី អុះ។

២៩ ពី អាញ អន់ ចៀម ទិណោះ កា អាញ អើ ទី អំរាញ អើញ តិស ហ្និត ឡីង ពូ ទិណោះ អូ ទី ពៀ ចឹង អូ រ៉ាត អ្សក់ អន់ខែ ឡីង តិ អើ ទី អុះ។

៣០ អាញ លូ ពី អាញ យី ដឹង ម៉ោញ»។

៣១ កាតាំង នីណោះ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប ទូញ អំហ្គោ ម៉ោញ ទង ណារ្ក យើត ចឹង ហិរ ប៉ាន់តោ យីស៊ូ។

៣២ យីស៊ូ រៈ កា អន់ខែ ផា «អាញ ទី តាបាង ង៉ារ ដាក់ៗ ឡីង ពី អាញ អៀង កេះ អន់ អន់ដីស បំបំ កាណុង ង៉ារ ទិណោះ យី ង៉ារ អើ ចំ ប្រឹក្ច អន់ កា អន់ដីស បិច ទូញ អំហ្គោ ហិរ ប៉ាន់តោ អាញ?»

៣៣ អន់ខែ តើល ផា «ញីន បិច ប៉ាន់តោ អីស អូ ត្រក់ ញន កា ង៉ារ ដាក់ ឡាក់ អីស ប្រឹក្ច ណោះ អុះ យី ញន កា អីស កាប បីដាយ កា ប្រ្លៈ បិកកាតយ័ ខង អីស ឡាក់ ប៉ាណូស ហះកា អីស ផា អីស ប្រ្លៈ បិកកាតយ័»។

៣៤ យីស៊ូ តើល ផា «កាណុង ផាបំ ចាបាបំ ប្រ្លៈ ម៉ះ អន់ដីស ទី ច្រាក់ រៈ ផា "ប្រ្លៈ បិកកាតយ័ កាប ផា 'អន់ដីស ឡាក់ ប្រ្លៈ' "។

៣៥ ពូ អូ អូ អ៊ូត អ្នាត សារ កាណុង ផាបំ ប៉ានីរ ប្រ្លៈ អុះ។ ផា ផាបំ ប៉ានីរ ប្រ្លៈ រៈ ផា បក់ សាំ យ៉ាង ប៉ានីរ ប្រ្លៈ អន់ខែ ឡាក់ ប្រ្លៈ នីណោះ

៣៦ ខ ញ៉ា បះ អន់ដីស ផា អាញ កាប បីដាយ ប្រ្លៈ? អាញ អា ប្រ្លៈ បិកកាតយ័ រឺស អាញ ប្រើ ដីរ ពីង អង់កក់ កេះ អា អាញ ក្រានី កា ផា អាញ ឡាក់ គន ប្រ្លៈ បិកកាតយ័ ទីល នីណោះ ញ៉ា ត្រក់ អន់ដីស ប៉ាងអាល អាញ នីអៀ?

* ១០:២២ ១០:២២ របំ សាណាំ សុនសាត អ៊ីស្រាអែល ប្រឹក្ច ប៊ុន ប៉ាយមី រោង រ៉ាមៈ កៀ កាចាង កា សារ ម៉ោញ ឡាក់ កើត ពីរ យី អើ ២០០ សាណាំ អន់ខ្មួល ឡីង សារ អា។ រ៉ាងរ៉ាង ណោះ ទី សាដាច់ សុនសាត អន់ខៀត រ៉ាង ហោ ប៉ាមេត អ៊ីស្រាអែល អើ ពុះ សាតេ សែន ប្រ្លៈ បិត អ្នក កាណុង រោង រ៉ាមៈ ប្រ្លៈ បិកកាតយ័ ប្រឹក្ច អន់ រោង រ៉ាមៈ កើត ទី សារ បិត អិក។ សុនសាត អ៊ីស្រាអែល តាតុះ លូ សាដាច់ ណោះ ទី ទ្រង អន់ខែ កេះ ណោះ អន់ខែ ប៉ាយមី រោង រ៉ាមៈ អន់ ដាក់ ណារ្ក។ † ១០:៣៤ ១០:៣៤ សារ អា ឡាក់ ឡីង ផាបំ អញសៃ ប៉ានេ ប្រ្លៈ (ទំនុក/តម្កើង) ៨២:៦។

៣៧ ផា អាញ អូ ប្រគំ ពួយ សារ អំវាញ អីញ ឡាក់ ពី អាញ ប្រើ តាទីច ណោះ អន់ដីស ដៃ ស្មៅ អាញ ដៃ។

៣៨ ហះកា ផា អាញ ប្រគំ សារ អំវាញ អីញ ពួយ ពី អាញ តាទីច យៈ អន់ដីស អូ ស្មៅ អាញ កាតាម ហត់ អន់ដីស ស្មៅ ដឹង សារ អំវាញ អីញ ទិណោះ ពី ភ្នៅ អន់ អន់ដីស អូ អន់តត់ ជា ពី អាញ អ្នែ ពីង អាញ អាញ កា អ្នែ ពីង ពី អាញ ដេល»។

៣៩ អន់ខែ ណាំង រ៉ុប យីស៊ូ ម៉ោញ ទង ណាវ ហះកា អើ ចាក ប្លាច រ៉ាវ៉ាច ឡឹង អន់ខែ។

៤០ យីស៊ូ យ្នង ទៀក ទ្រង យដាន់ ឡា ប៉ាត់ ហាង តោ ម៉ោញ ទង ណាវ អើ កា អ្នែ ហះ ណោះ ហង ត្រង់ ចារ យូហាន យើយ បាំងហុំ មូត ប៉ាសុន ផះ អន់ទ្រូល ពៃ។

៤១ ទី ប៉ាណូស អៀង ឡា ប៉ាត់ ចារ យីស៊ូ អន់ខែ កាប លូ គូប ផា «វតី យូហាន អូ ទី តាំបាង សារ អំវាញ អីញ ញ៉ា អុះ ហះកា ទិ សារ ឡាក់ យូហាន ទី រះ ឡឹង វតី អា ត្រត់ ទិណោះ»។

៤២ ទី ប៉ាណូស អៀង អ្នែ ហះ ចារ ណោះ ស្មៅ យីស៊ូ ដេល។

១១

សារ ឡាសា តៅ

១ ប៉ាត់ តេះ បេតថាទី ទី កាម៉ាក់ ម៉ោញ ដូវ សិច ឡាសា អើ អីត ក្លាំង។ អើ ទី មី អង់កាន់ ពៀរ ដូវ សិច ម៉ាថា លូ ម៉ារី អ្នែ ពីង ស្រុក ណោះ ដេល។

២ ម៉ារី អា ហង ឡាក់ អ្សក សាប៊ូ ណាំហាម ប្រោ ពីង ជុង យីស៊ូ ទីប អ៊ូត លូ សក់ អើ ទៅ។

៣ ម៉ាថា លូ ម៉ារី ប្រើ ពូ ឡា រះ កា យីស៊ូ ផា «អី ពី តាំងឡា ប៉ាណូស ឡាក់ អីស បិច ចៃ ណោះ ពៃ អើ អីត ក្លាំង»។

៤ ផះ យីស៊ូ កាតាំង ពូ រះ នីណោះ អើ កាប ផា «អីត ណោះ អូ តៅ អុះ យី សារីបំ កា តាំបាង សារ អំវាញ អីញ ម៉ះ ប្រើ បិកកាតយី លូ អន់ ពូ បំបំ សារ អំវាញ អីញ ម៉ះ គន អើ ញន កា សារ អីត អា»។

៥ យីស៊ូ បិច ខាក់ កា ម៉ាថា កា ម៉ារី លូ កា អុះ អន់ខែ ឡាសា។

៦ ហះកា* ផះ អើ កាតាំង ពូ ផា ឡាសា អីត អើ កា អ្នែ ហះ ចារ ណោះ ទៅ ពៀរ ដាវ ណាវ។

៧ ឡែង ឡឹង ណោះ អើ រះ កា សីះ អើ ផា «ពិ ពិន សីត ប៉ាត់ ខេត យូដា ឡុត»។

៨ សីះ អើ តើល ផា «ណោយូ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ណាំង ហីរ ប៉ាន់តៅ អីស លូ អំហ្គោ រ៉ាងរ៉ាង អា ឡាក់ ញ៉ា ត្រត់ អីស បិច សីត ប៉ាត់ ណោះ ណាវ ឡុត?»

៩ យីស៊ូ តើល ផា «កាណុង ម៉ោញ ដាវ ទី ១២ មង ពៀ ចាក កាដាវ បក់ ណោះ អូ សាលីម បក់ អុះ ខង អ្នែ ទី តាតារ ពីង អង់កក់ តេះ អា។

១០ ហះកា ពៀ ចាក កាម៉ាំង បក់ ណោះ ចឹង សាលីម បក់ ឡុត ខង អូ ទី តាតារ»។

១១ កេះណោះ អើ រះ កា អន់ខែ ណាវ ផា «គូប ពិន ឡាសា អើ តែប ហ្គាក់ កេះ អាញ ត្រត់ សីត រ៉ោ អន់ អើ អ្សវ ឡុត»។

១២ មូត សីះ តើល ផា «ពី តាំងឡា ផា អើ ហ្គាក់ តែប នីណោះ អើ ចឹង ដាត់ ហង»។

១៣ ហះកា តាទីច អើ យីស៊ូ បិច រះ ផា ឡាសា តៅ កេះ ហះកា មូត សីះ សាមីក់ កា អើ ផា ហ្គាក់ តែប តាទីច។

១៤ ញន កា នីណោះ ហង បះ អើ រះ ប៉ាឡាក់ ផា «ឡាសា តៅ កេះ»។

* ១១:៦ ១១:៦ ហះកា ពៀត គុល «ទីល នីណោះ»។

១៥ អាញ ហោក ដេល កា អាញ អូ ទី អ្នក ហៈ ចារ ណោះ ភ្លើ ទី ខា សាំរ៉ាប់ កា អន់ដីស ម៉ាត់ អន់ អន់ដីស សៀ។ ទីល នីណោះ ពិ ពិន ឡា ប៉ាត់ ហី អែ កិញអៀ ហង»។

១៦ ផៈ ណោះ ថ្ងៃ ឡាក់ ពូ អន់ សិច ជា ឌីឌីម អែ កាប លូ គូប អន់ខែ ជា «ពិ ពិន ឡា តៅ អន់ខូ លូ ពី តាំងឡា ដេល»។

១៧ ប៉ាត់ យីស៊ូ ពីៈ ទីល កេះ អែ អូ អន់តត់ ជា ពូ ចែត ឡាសា កាណុង រ៉ុង ប៉ានីម ប៉ាន់ ដាវ កេះ។

† ១៨ តេះ បេតថានី ចាំងហាយត ឡឹង មៀង យេរូសាឡឹម យី អែ ប៉ែង កាឡូមិត។

១៩ ទី មូត សុនសាត អ៊ីស្រាអែល អៀង ដូរ ឡា អ្នក អង់រ៉េង ម៉ាថា លូ ម៉ារី ផៈ អុះ អន់ខែ តៅ ណោះ។

២០ ផៈ ម៉ាថា កាតាំង ពូ ជា យីស៊ូ ពីៈ ក្បាម ចឹង ទីល ស្រុក កេះ អែ កា ឡាច់ ឡា ហាប់ យីស៊ូ ឡូត កាប៉ាច់ ម៉ារី អែ អ្នក កាណុង ហី។

២១ ម៉ាថា កាប ជា «ពិ តាំងឡា ជា អីស អ្នក ហៈ អា អុះ អាញ អែ អូ តៅ អុះ។

២២ ហៈកា អាញ អូ អន់តត់ ជា សារ ញ៉ា ឡាក់ អីស ប៉រ ឡឹង ប្រៈ ប៊ិកកាតយ ចាបៈ កា អែ ចឹង អន់ ឡូត យៈ កិញអៀ កាតាម»។

២៣ យីស៊ូ រិះ កា ម៉ាថា ជា «អុះ អីស ចឹង រីស សីត ណារ៉ូ»។

២៤ ម៉ា ថា តើល ជា «អាញ អូ ដេល កា ប៉ាត់ ដាវ ប្រៈ ចឹង តាត់ ស៊ិន សារ កា ប៉ាណូស ទៀ ប៉ាណូស បក់ តៅ ចឹង រីស សីត ណោះ អុះ អាញ កា ចឹង រីស សីត ដេល»។

២៥ យីស៊ូ តើល អែ ជា «អាញ អា ហង ឡាក់ តាត់ អង់រីស ប៉ាណូស អាញ អា ហង អន់ ពូ ទី អាញ រីស។ ញើ សៀ អាញ យៈ អែ តៅ កាតាម កា អែ ចឹង រីស សីត ណារ៉ូ

២៦ កាប៉ាច់ បក់ អ្នក រីស ជា អែ សៀ អាញ អែ ចឹង អូ តៅ អុះ។ នីចម អីស សៀ ដេល ប សារ អាញ រិះ អា?»

២៧ ម៉ាថា តើល អែ ជា «អី ពិ តាំងឡា អាញ សៀ ជា អីស តាទីច ហង បក់ ប្រៈ រឺស អន់ ប្រៈ គី សាដាច់ ឡាក់ គន ប្រៈ ប៊ិកកាតយ ឡាក់ ត្រត់ ពីៈ ពីង អង់កក់ តេះ អា»។

២៨ ម៉ាថា កាប នីណោះ កេះ កា ឡា រិះ កា អុះ អែ ម៉ារី អូ អន់ ពូ កាតាំង អែ ជា «ណាយ ពីៈ ទីល ប៉ាត់ អា កេះ អែ ណាំង អីស»។

២៩ ម៉ារី កាតាំង នីណោះ កា តាឡុះ អ្សរ ប៉ាន់តាន ឡា ប៉ាត់ ចារ យីស៊ូ ដេល។

៣០ ផៈ ណោះ យីស៊ូ បើ តានី ម៉ុត កាណុង ស្រុក អុះ យី អែ អ្នក ហៈ ចារ ម៉ាថា ឡា ហាប់ អែ ណោះ។

៣១ មូត សុនសាត អ៊ីស្រាអែល ឡាក់ ពីៈ អ្នក រ៉ាតុ អង់រ៉េង អន់ខូ លូ ម៉ារី កាណុង ហី ផៈ អន់ខែ បំបំ ម៉ារី តាឡុះ អ្សរ ប៉ាន់តាន ឡាច់ ចាក តែង ឡឹង នីណោះ អន់ខែ កា ជៀក គូប ឡា ពូយ ខង អន់ខែ សាមីក កា ម៉ារី ឡា ញ៉ា ប៉ាត់ ចារ តប់ ប៉ាឡូ។

៣២ ប៉ាត់ ម៉ារី ទីល ចារ យីស៊ូ អ្នក កេះ អែ កា មូប កល់ ហៈ ដុង យីស៊ូ លូ កាប ជា «អី ពិ តាំង ឡា ជា អីស អ្នក ហៈ អា អុះ អាញ អែ អូ តៅ អុះ»។

† ១១:១៧ ១១:១៧ គុនតាឡាច់ យើយ សុនសាត អ៊ីស្រាអែល យី អន់ខែ យើយ តប់ ប៉ាឡូ ស្រីស ដាវ ពូ តៅ កា អូ តប់ ដេល។

៣៣ ផៈ យីស៊ូ បំបំ ម៉ារី លូ កាំឡាំង ឡាក់ ឡាក់ អន់ខូ ណោះ ញ៉ា នីណោះ អើ កា ឡី លូស អុក ពុត ពៀក ទឹប អឹក ខាក់។

៣៤ យីស៊ូ អំបញ្ច លូ ពូ ផា «ប៉ាត់ ចំ អន់ដីស ឡាក់ តប់ ប៉ាទ្រូ ណោះ?» ពូ តើល ផា «ចុ ឡាក់ ពូយ ញីន ណោះ អីស ចឹង បំបំ»។

៣៥ ផៈ ណោះ យីស៊ូ ឡាច់ ទៀក ម៉ាត់។

៣៦ ពូ កាប ផា «ហៃ អើ បិច កា ឡាសា ខាក់»។

៣៧ ហះកា កាណុង កាំឡាំង ពូ ណោះ ទី បក់ អន់ដា កាប ផា «ប៉ាណូស អា ហង អូ ប្រឹក្ចី តាត់ តា តារ ម៉ាត់ បក់ ប្លែល ពៃ ញ៉ា អើ អូ អូ ដេល ប តាត់ អន់ដាត់ ឡាសា ផៈ អើ បើ តៅ ពៃ?»។

៣៨ យីស៊ូ ឡាក់ ប៉ាត់ ចារ ពូ តប់ ប៉ាទ្រូ ទឹប អុក ពុត។ ចារ ពូ តប់ ប៉ាទ្រូ ណោះ កាណុង រ៉ូង ប៉ានី ម អំបារ រ៉ូង ណោះ ពូ កាត្រើត លូ អំហ្គោ តីស។

៣៩ យីស៊ូ កាប ផា «អ្យក់ ឡាច់ អំហ្គោ អា ពិ»។ ម៉ាថា មី បក់ តៅ រ៉ះ ផា «ពី តាំងឡា បោ អាម កេះ ខង អើ តៅ ប្លាន់ ដារ កេះ»។

៤០ យីស៊ូ កាប កា អើ ផា «អាញ រ៉ះ កេះ កា អីស ផា អីស សៀ ណោះ អីស ចឹង បំបំ សារ អំរ៉ា ញ អីញ កេង ខាក់ ម៉ះ ហ្ន៎ បិកកាតយ័»។

៤១ ពូ កា អ្យក់ ឡាច់ អំហ្គោ ឡឹង ពីរ រ៉ូង។ យីស៊ូ ងើយ ពីង ប្លែង លូ កាប ផា «អី ពិ អាញ ប៉ានេ អីស ខង អីស ចៃ សាំយ៉ាង អាញ»។

៤២ ហះកា អាញ អូ អន់តត់ កេះ ដេល កា អីស ចៃ សាំយ៉ាង អាញ លើយ។ ណោះ ហះកា អាញ កាប នីអៀ ញន កា ទី ប៉ាណូស អៀង ដូរ អៃ ជុំ អាញ តៀ អន់ អន់ខៃ អូ អន់តត់ ផា អីស ទី ប្រើ អាញ ពិ តាទីច»។

៤៣ កេះ អើ កាប នីណោះ កេះ អើ អើ ម៉ែង ផា «អី ឡាសា ឡាច់ ប៉ាត់ អា ពិ»។

៤៤ ផៈ ណោះ ឡាសា ឡាក់ តៅ ណោះ កា ឡាច់ ឡឹង រ៉ូង ទឹប កាណាត់ ពូ ទ្រេម ជុង តី លូ អញ ស៊ែង ពូ កាត្រោប ម៉ះ ម៉ាត់។ យីស៊ូ រ៉ះ កា ពូ ផា «រីស ឡាច់ កាណាត់ ឡឹង អើ កេះណោះ អន់ អើ ចាក ពិ»។

សារ ពូ យីត ចឹង ប៉ាន់តៅ យីស៊ូ

៤៥ មូត សុនសាត អីស្រាអែល អៀង ដូរ ឡាក់ ឡាក់ ប៉ាត់ ហី ម៉ារី អន់ខៃ បំបំ យីស៊ូ តាត់ អង់រីស សីត ឡាសា នីណោះ អន់ខៃ អៀង ដូរ កា សៀ យីស៊ូ ដេល។

៤៦ ហះកា កាំឡាំង អន់ខៃ បក់ អន់ដា ឡាក់ រ៉ះ កា មូត ផាវ៉ាស៊ី ឡឹង សារ ឡាក់ យីស៊ូ ប្រឹក្ចី ណោះ។

៤៧ ផៈ ណោះ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ហ្ន៎ លូ មូត ផាវ៉ាស៊ី អើ មូត ក្រុំ ពិកសា រ៉ាតីស។ ពិ ប៉ាតុ កូប លូម។ អន់ខៃ កាប ផា «ប៉ាណូស ណោះ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អៀង ទង កេះ នី ចម៍ ពិន ចឹង ប្រឹក្ចី កា អើ ណោះ?»

៤៨ ផា ពិន អន់ អើ ប្រឹក្ចី នីណោះ ណាវ៉ូ ចាបះ កា មូត ប៉ាសុន ទិខូ ចឹង សៀ អើ ហង មូត សុន សាត រ៉ូម កា ចឹង ថាឡាយ រោង រ៉ាម៉ះ លូ តាត់ អង់ហ៊ីរ្យង សុនសាត ពិន ហង»។

៤៩ កាណុង កាំឡាំង អន់ខៃ ណោះ ទី រ៉ក់ ម៉ោញ ដូរ សិច កែផា អើ ឡាក់ ម៉ែត មូត ក្រាត់ រ៉ាម៉ះ ហ្ន៎ កាណុង សាណាំ ណោះ អើ កាប កា ពូ ផា «អន់ដីស ទិខូ អូ ហ្លង ញ៉ា អុះ»។

៥០ ញ៉ា អន់ដីស យឺត អូ ប៉ប៊ី ប? ជា ទី ប៉ាណូស ម៉ោញ ដូរ តៅ តាង ប៉ាសុន សារ ណោះ យឺ ដាក់ ហ្នឹង សារ៉ាប់ អន់ដីស ហាង ភ្ញី ដៃ អន់ សុនសាត ពិន អា ហ្សង ទី»។

៥១ អើ កាប នីណោះ អូ ត្រង់ ឡាច់ ឡឹង ពុត អើ ទៅ អុះ អើ កាប ញាន កា អើ ម៉ែត មូត ក្រាត់ វ៉ា ម៉ះ ប្រ្រៈ កាណាង សាណា ណោះ អើ អន់ទូង ជា យឺស៊ូ ចឹង តៅ តាង សុនសាត អ៊ីស្រាអែល ហោះ កា អើ អូ អូ កា សារ ណោះ ឡាច់ ឡឹង ប្រ្រៈ អុះ។

៥២ អូ ត្រង់ តៅ ដឹង កា ប៉ាតាង សុនសាត អ៊ីស្រាអែល អុះ យឺ ភ្ញី អន់ អើ ចឹង ប៉ាតុំ គន ប្រ្រៈ ប៊ិកកាតយ័ ឡាក់ អ្នែ តាតិក ឡឹង គូប ណោះ ពីៈ ប៉ាតុំ គូប ដឹង ម៉ោញ ក្រុំ ឡុត។

៥៣ ឡឹង ដាវ ណោះ ហង មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ មូត ជាវ៉ាស៊ី អន់ខែ វែរ ពុត យឺត ចឹង ប៉ាន់តៅ យឺស៊ូ។

៥៤ ញាន ខ អា ហង បះ យឺស៊ូ អូ ចាចាក អន់ ពូ ប៉ប៊ី អើ យឺ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាត ចារ ម៉ោញ ក្រាម ស្រី តិស ត្រង់ ហោះ ស្រុក អេប្រាអ៊ីម អើ លូ សឺះ អើ កា អ្នែ ហោះ ចារ ណោះ ហង។

៥៥ ផះ វ៉ាងវ៉ាង ណោះ ក្រាម ចឹង ទីល ដាវ សុនសាត អ៊ីស្រាអែល ប្រ័តិ ប៊ុន ទ្រូង កេះ ទី កាំឡាក់ អៀង ឡឹង ស្រុក អន់ទៀត ឡាក់ ប៉ាត មៀង យេរូសាឡឹម អន់ទ្រូល ឡឹង ដាវ ប្រ័តិ ប៊ុន ភ្ញី ប្រ័តិ ពូយ ចាបាប ប្រ្រៈ អន់ខែ វ៉ាវ ឡាក់ អន់ ដាក់។

៥៦ ពូ កា ណាវ យឺស៊ូ ផះ អន់ខែ អ្នែ កាណាង ចារ រោង វ៉ាម៉ះ អន់ខែ កាកាប លូ គូប សោប ជា «នីតម៍ អីស យឺត អីស? អើ អូ ខិន ម៉ុត ប្រ័តិ ប៊ុន អុះ តាម ហោះ»។

៥៧ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ មូត ជាវ៉ាស៊ី អន់ខែ វ៉ះ លូ កាំឡាក់ ផះ អន់ទ្រូល ពៅ ជា ញើ អូ អន់តត់ លូ ប៉ប៊ី ចារ យឺស៊ូ អ្នែ ហោះ ចំ ត្រង់ វ៉ះ លូ អន់ខែ ម៉ាក់ អន់ខែ ចឹង ឡាក់ រុប អើ។

១២

សារ ម៉ារី ឡាប សាប៊ូ បោផ្លូវ ពីង ជុង យឺស៊ូ

១ ត្រោ ដាវ អន់ទ្រូល ឡឹង ចឹង ប្រ័តិ ប៊ុន ទ្រូង យឺស៊ូ ឡាក់ ទីល ប៉ាត ស្រុក បេតថានី ឡាក់ ស្រុក ឡាសា បក់ អើ តាត អង់រីស សីត ពៅ។

២ អ្នែ ពីង ស្រុក ណោះ ពូ ទ្រៀម សាណា សាណាត សា អន់ខូ លូ យឺស៊ូ។ ម៉ាថា អើ វ៉ាងហៃ អំ ហ្នឹង កាប៉ាច់ ឡាសា អើ អ្នែ អន់ខូ លូ យឺស៊ូ ឡាក់ កា បក់ អន់ដា ដេល។

៣ ម៉ារី អ្សក់ សាប៊ូ បោផ្លូវ ទងតិក លិត ឡាក់ គិត ខា កាខាក់ ជ្រោ ឡាប ពីង ជុង យឺស៊ូ កេះណោះ អ្សត លូ សក់ អើ ទៅ សាប៊ូ ណោះ កា បោផ្លូវ ប៉ាញី ទីប ហី។

៤ ហោះ កា សឺះ អើ ម៉ោញ ដូរ សិច យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា អើ កាប ជា

៥ «ញ៉ា ត្រង់ អូ អ្សក់ សាប៊ូ បោផ្លូវ ឡាក់ គិត ខា ៣០០ កាក់ * អា ឡាក់ ប្រូ អ្សក់ លៀន ជែក អន់ កា មូត ថុក ញ៉ាក់»។

៦ អើ កាប នីអៀ អូ ត្រង់ អើ បិច កា មូត ថុក ញ៉ាក់ អុះ យឺ អើ ឡាក់ ប៉ាណូស អន់តុង។ អើ ចឹក កាទង លៀន រួម អើ ឌុ អ្សក់ អន់តុង លៀន ឡាក់ ពូ ចែត ពីង កាទង ណោះ ដេល។

៧ ហោះ កា យឺស៊ូ កាប ជា «អន់ អើ ប្រ័តិ តាម ពុត អើ ពិ អើ ជ្រោ សាប៊ូ បោផ្លូវ អា យឺ សារ៉ាប់ ដាវ តប់ ប៉ាទ្រូ អាញ ទៀ។

* ១២:៥ ១២:៥ កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យឺ ខា ប្រ័តិ គុលី ម៉ោញ ដាវ។

៨ ម្នាក់ ថ្នាក់ ភ្នែក ភ្នែក អន់ខ្លួន ល្អ អន់ដឹង លើយ ហះកា អាញ អូ ភ្នែក អន់ដឹង លើយ អុះ»។

៩ សុនសាត អ៊ីស្រាអែល អៀង ដូរ ខាត់ ទី អូ អន់តត់ កា យីស៊ូ ភ្នែក ពីង ស្រុក បេតថានី អន់ខែ កា ប៉ាណាំ គ្រូប ឡាំ ហៃ។ អូ ត្រង់ ដឹង បិច បំបំ យីស៊ូ ណោះ អុះ យី បិច បំបំ ទីប ឡាសា ឡាក់ យី ស៊ូ តាត់ អង់រ៉ុស ស៊ីត ណោះ ដេល។

១០ ហះកា ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្រើ អន់ខែ យីត ប៉ាន់តោ ទីប ឡាសា ដេល។

១១ ញួន កា ឡាសា អា ហង បះ ប៉ាសុន អ៊ីស្រាអែល អៀង ដូរ ឡាច់ ឡឹង ក្រំ អន់ខែ ម៉ុត សៀ យី ស៊ូ ឡុត។

សារ យីស៊ូ ជិះ លៀ ម៉ុត ពីង មៀង យេរូសាឡឹម

១២ ប៉ាត់ ដារ់ តាយ៉ាង ម្នាក់ ប៉ាសុន បក់ ពីះ ប្រ្រើ ប៊ុន ទ្រូង ណោះ សាត់ អន់ខែ កាតាំង ពូ ផា យី ស៊ូ ផះ ចាក ចឹង ម៉ុត កាណាង មៀង យេរូសាឡឹម ក្បាម ចឹង ទីល កេះ

១៣ អន់ខែ កា ប៉ាណាំ គ្រូប កោះ តាំងកង់ រ៉ាសែ ចឹក សាវ៉ាប ហាប យីស៊ូ ទីប កាប ម៉ែៗ ផា «ហូ សាណា !† អន់ ប្រ្រើ ប៊ុកកាតយ ជីន សារ ដាក់ កា អីស ឡាក់ ពីះ ប៉ាតាង អែរី យី អីស ឡាក់ សា ដាច់ សុនសាត អ៊ីស្រាអែល»។

១៤ យីស៊ូ អ្យក់ គន លៀ ម៉ោញ កេះណោះ អែរី ជិះ ត្រង់ ព្រយ សារ ឡាក់ ទី ប្រាត់ រ៉ះ ឡឹង អន់ខ្លួន ល ពែ ផា

១៥ «អី ម្នាក់ ប៉ាសុន មៀង ស៊ីយ៉ុន ‡ ដៃ អ្យក ហង ហៃ តោ សាដាច់ អន់ដឹង ពីះ កេះ អែរី ជិះ គន លៀ»§។

១៦ ផះ ណោះ ម្នាក់ សីះ អែរី អូ ហ្លង់ អុះ ឡឹង សារ ទិ អា ហះកា ប៉ាត់ យីស៊ូ រ៉ុស ស៊ីត កេះ ណោះ អន់ខែ កាចាំង ផា សារ ទិ អា យី ប្រាត់ រ៉ះ ឡឹង សារ អែរី លូ ដារ ម្នាក់ ប៉ាសុន ប្រ្រើ អន់ កា អែរី ទិ ណោះ យី ត្រង់ ព្រយ សារ ពូ ប្រាត់ ណោះ ហង។

១៧ ម្នាក់ ភ្នែក អន់ខ្លួន ល្អ យីស៊ូ ផះ អែរី អែរី ឡាសា ឡាច់ ឡឹង រ៉ុង ប៉ានីម លូ តាត់ អង់រ៉ុស ស៊ីត ណោះ ពែ អន់ខែ កា រ៉ះ ឡឹង ដារ ឡាក់ យីស៊ូ ទី ប្រ្រើ ដេល។

១៨ ណោះ ហង បះ ម្នាក់ ប៉ាសុន ឡាំ ហាប យីស៊ូ ខង អន់ខែ កាតាំង ពូ ផា អែរី តាបាំង សារ អំរ៉ា ញ អីញ កេង ខាត់ នីណោះ។

១៩ ម្នាក់ ផាវ៉ាស៊ី កាកាប លូ គ្រូប អន់ខែ ផា «បំបំ ដេល ប ពិន អូ ដាម អុះ? ហៃ ម្នាក់ ប៉ាសុន ម៉ុត ទី តែង អែរី ណោះ កេះ»។

២០ កាណាង កាំឡាំង ម្នាក់ បក់ ឡាំ រ៉ាម៉ះ ប្រ្រើ រ៉ាងរ៉ាង ប៊ុន ទ្រូង ណោះ ទី សុនសាត ក្រិក អន់ដា ដេល។

២១ អន់ខែ ឡាំ ប៉ាត់ ភីលីប ឡាក់ ពីះ ឡឹង ស្រុក បេតសែដា ខេត កាលីឡេ អន់ខែ កាប ផា «ក្លីញ ញីន បិច បំបំ យីស៊ូ ដេល»។

២២ ភីលីប ឡាំ រ៉ះ កា អន់ត្រេ កេះណោះ អន់ខែ ឡាំ រ៉ះ កា យីស៊ូ។

២៣ យីស៊ូ រ៉ះ កា អន់ខែ ផា «កិញអៀ អា ទីល ដារ កាំឡាក់ ឡាក់ ប៉ាណាស អាញ ចឹង លេវ លែង សិច កាខាត់ កេះ»។

២៤ អាញ បំ រ៉ះ កា អន់ដឹង តាទីច ផា តីល ពៀ ឡី ពីង តេះ កេះ ហះកា អូ អោម យី អែរី ភ្នែក ដឹង ម៉ោញ តីល ណោះ ទៅ ហង ផា តីល ណោះ អោម ហិន ណោះ ចឹង ទី ប្លែ អៀង។

† ១២:១៣ ១២:១៣ ហូសាណា លៀត សុនសាត ហេព្រី ទី ណាំ ផា «ប៉ានេ» លើ «បំ តង់ ញីន ណាំ»។ ‡ ១២:១៥ ១២:១៥ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។ § ១២:១៥ ១២:១៥ សារ អា ឡាច់ ឡឹង សាការី ៩:៩។

២៥ ព្រឺ ប៉ុច កា អ្នែ រឺស បក់ ណោះ ចឹង តៅ ហះកា ព្រឺ អូ ប៉ុច កា អាញ អ្នែ រឺស ពីង អង់កក់ តេះ អា បក់ ណោះ ចឹង ទី អាញ អ្នែ រឺស លើយ។

២៦ ព្រឺ ប្រ័តី ង៉ារ កា អាញ បក់ ណោះ ត្រត់ ចាក ពូយ អាញ យ្រះ អាញ អ្នែ ហះ ចំ កា តាម អែ កា ចឹង អ្នែ អន់ខូ លូ អាញ ហះ ណោះ ដេល។ បក់ ព្រឺ ប្រ័តី ង៉ារ កា អាញ ពី អាញ ចឹង ប៉ានេ អែ។

២៧ «កិញ អៀ អា អាញ កាដុក កាដុល កាណុង ពុត ខាក់ អាញ អូ អូ ចឹង ត្រត់ កាប នី ចម អុះ។ អី ពី បំរ អីស តង់ អាញ ណើ អន់ រ៉ាវ៉ាច់ ឡឹង សារ ចុនចៃ អា។ ហះកា ញុន កា សារ ប៉ា ណាប អា ហង បះ អាញ ពីះ ទីល ប៉ាក់ ង៉ារ កាំឡុត់ អា។

២៨ អី ពី បំរ អីស តាំបាង សារ ដាក់ កេង ម៉ះ អីស»។ ផាឌី កា កាតាំង ប៉ានើរ កាប ឡឹង ប្លែង ផា «អាញ តាំបាង កេះ ហះកា អាញ ចឹង តាំបាង ម៉ោញ ទង ណារ៉ូ ដេល»។

២៩ មួត កាំឡាង បក់ អ្នែ ហះ ចារ ណោះ កាតាំង ទិខូ បក់ អន់ដា ផា តេះតវ់ បក់ អន់ដា ផា បិយ ប្រ្រះ កាកាប លូ អែ។

៣០ ហះកា យីស៊ូ កាប ផា «ប៉ានើរ ណោះ កាប សាំរ៉ាប កា អន់ដីស អូ ត្រត់ ទី ខា ដឹង កា អាញ អុះ។

៣១ កិញ អៀ អា ទីល ង៉ារ តាត់ស៊ុន សារ ប៉ាណូស ពីង អង់កក់ តេះ អា កេះ លូ ទីល ង៉ារ ត្រត់ ទ្រុះ ឡាច់ ប្រ្រះ បឹត សាតាំង ឡាក់ មែត ណាំផា អន់ខៃ ដេល។

៣២ កាប៉ាច់ អាញ ប៉ាក់ ង៉ារ ចំ ពូ លឹក ហារ អាញ ចឹង អ្យក់ ប៉ាណូស ទិខូ អន់ អ្នែ តែង អាញ»។

៣៣ អែ កាប នី អៀ កៀ រ៉ះ កា ពូ ឡឹង ឡាបៀប ឡាក់ អែ ចឹង ត្រត់ តៅ នី ចម។

៣៤ មួត ប៉ាសុន តើល អែ ផា «ញីន កាតាំង សារ កាណុង ផាប ចាបាប ប្រ្រះ ទី រ៉ះ ផា បក់ ប្រ្រះ រឺស អន់ ប្រ័តី សាដាច់ ណោះ អែ ត្រត់ អ្នែ លើយ។ ញា ត្រត់ អីស ផា ប៉ាណូស អីស * ពូ ចឹង លឹក ហារ នីណោះ? ព្រឺ អីស † អា?»

៣៥ យីស៊ូ តើល ផា «តាតារ អ្នែ លូ អន់ដីស យី អ្នែ បាប៊ែត ណារ៉ូ។ ទីល នីណោះ ហាក់ អន់ដីស ចាក ផះ អ្នែ ទី តាតារ ពិ កៀ ដៃ អន់ សារ ម៉ាម៉ាង តានី អន់ដីស។ ប៉ាក់ ប្លែង ម៉ាង កេះ បក់ ចាក ណោះ អែ អូ អូ អន់តត់ ផា អែ ចាក ឡាក់ តែង ចំ អុះ។

៣៦ ហាក់ អន់ដីស ម៉ីង តាតារ ពិ ផះ អង់រ៉ាម អន់ដីស អ្នែ ទី តាតារ កៀ ម៉ាក់ អន់ដីស កេះ ប៉ាណូស តាត់ តាតារ ដេល»។

យីស៊ូ កាប នីណោះ កេះ ៗ អែ ចាក អាន ឡាកោ អូ អន់ មួត ប៉ាសុន បំប៉។

៣៧ យ្រះ យីស៊ូ តាំបាង សារ អំរ៉ាញ អីញ អន់ អន់ខៃ បំប៉ អៀង ទង កេះ កាតាម អ្នែ កា អន់ខៃ អូ សៀ អែ ដេល

៣៨ ត្រត់ ឡាក់ កា ប៉ានើរ រតី អេសាយ ឡាក់ រ៉ាគីយ ប្រ្រះ ទី រ៉ះ សើត ពៃ ផាះ

«អី ប្រ្រះ បិកកាតយី

អូ ទី ព្រឺ សៀ អុះ សារ ឡាក់ ញីន រ៉ះ អា។

អីស តាំបាង សារ អំរ៉ាញ អីញ អន់ កា ព្រឺ បំប៉?»

* ១២:៣៤ ១២:៣៤ ប៉ាណូស អីស ពៀត គុល «គន ប៉ាណូស»។ ថាម៉ាដា ពិន ព្រៃ ពៀត អា ផា «ប៉ាណូស អាញ»។
† ១២:៣៤ ១២:៣៤ អីស ពៀត គុល «គន ប៉ាណូស»។ ‡ ១២:៣៤ ១២:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។

៣៩ ពួកអូស្ប៉ា អ្នកត្រង់ ឡាក់ កាវ៉ា អេសាយ ទី រ៉ះ ណារ៉ូ ផា៖

៤០ «ប្រ្ល៖ បិកកាតយ័ ប្រ័ត្តិ អន់ ម៉ាត់ ពូ ម៉ាម៉ាំង
លូ ប្រ័ត្តិ អន់ ពូ កាដ័ កល់
អ្សក កា ពូ ហៃ ប័ប័ លូ ពុត ពូ ហ្លង់
អ្សក កា ពូ ចឹង ប៊ុនពែង ពុត ពៀក សៀ អើ
ណោះ អើ ចឹង តាត់ អន់ដាត់ ពូ»។^៩

៤១ ទិ សារ រ៉ាត់ អេសាយ រ៉ះ អា យី ញួន កា អើ ប័ប័ សារ អំវាញ អីញ យីស៊ូ កេះណោះ អើ រ៉ះ ឡឹង សារ យីស៊ូ។

៤២ យ្ល៖ នីណោះ កាតាម កា ទី អៀង ដូរ ដេល កាណាង កាំឡាំង មូត ម៉ែត ណាំផា ណោះ សៀ យីស៊ូ ហះកា អន់ខែ អូ ខិន រ៉ះ ផា ឡាកោ អន់ខែ សៀ អុះ ខង អ្សក កា មូត ផាវ៉ាស៊ី លូ អ្សក កា ពូ តាំងហ្សិត ឡាច់ អន់ខែ ឡឹង ចារ ពូ លូម

៤៣ ខង អន់ខែ ប៊ុច កា ប៉ាណូស ប៉ានេ ក្លា ឡឹង ប៊ុច កា ប្រ្ល៖ បិកកាតយ័ ប៉ានេ។

៤៤ យីស៊ូ កាប ម៉ែម ផា «ពៀ សៀ អាញ អូ ត្រង់ អើ សៀ ដឹង អាញ អុះ យី អើ សៀ ប្រ្ល៖ ឡាក់ ប្រើ អាញ ពី៖ ណោះ ហង។

៤៥ ពៀ ប័ប័ អាញ បក់ ណោះ កា ប័ប័ ប្រ្ល៖ ឡាក់ ប្រើ អាញ ពី៖ ណោះ ដេល។

៤៦ អាញ ឡាក់ អុញ តាតារ អាញ ពី៖ ពីង អងកក់ តេះ អា ភៀ ដៃ អន់ មូត បក់ សៀ អាញ អ្នែ កាណាង សារ ម៉ាម៉ាំង។

៤៧ ផា ពៀ កាតាំង ប៉ានីរ អាញ ហះកា អូ ប្រ័ត្តិ ពូយ អូ ត្រង់ អាញ អុះ ចែត ចូត អើ ណោះ ខង អាញ ពី៖ ប៉ាត់ អា អូ ត្រង់ ពី៖ ភៀ ចែត ចូត ប៉ាណូស អុះ យី ពី៖ តង់ ប៉ាណូស។

៤៨ ពៀ អូ ចែ កា អាញ លូ អូ សៀ ប៉ានីរ អាញ ប៉ាណូស ណោះ ទី បក់ ចឹង តាត់ស៊ុន សារ ចែត ចូត អើ កេះ យី ប៉ានីរ អាញ កាប អា ហង ចឹង ចែត ចូត ពូ ប៉ាត់ ដាវ តាត់ស៊ុន សារ ទៀ

៤៩ ខង ប៉ានីរ អាញ កាប អា អូ ត្រង់ ឡាច់ ឡឹង ពុត អាញ ទៅ អុះ យី ឡាច់ ឡឹង ពី អាញ ឡាក់ ប្រើ អាញ ពី៖ អើ អន់តត់ រ៉ះ ឡឹង សារ ឡាក់ អាញ ត្រង់ កាប រ៉ះ អា ហង។

៥០ អាញ អូ អន់តត់ ផា សារ អើ ប្រើ ណោះ អន់ ទី អាញ រ៉ុស លើយ។ សារ ឡាក់ អាញ កាកាប អា យី អាញ កាប ឡាក់ កា អើ ទី រ៉ះ ពីង អាញ ណោះ ហង»។

១៣

សារ យីស៊ូ រ៉ាវ ជុង កា សី៖ អើ

១ អន់ទ្រួល ឡឹង ប្រ័ត្តិ ប៊ុន ទ្រួង យីស៊ូ អន់តត់ ផា ទីល ដាវ កាំឡាត់ ឡាក់ អើ ត្រង់ ចាក ឡាច់ ឡឹង អងកក់ តេះ អា សីត ប៉ាត់ ពី អើ កេះ។ អើ ប៊ុច កា មូត សី៖ អើ ផេះ អើ អ្នែ ពីង អងកក់ តេះ អា អើ កា ប៊ុច កា អន់ខែ លើយ ទីល ឡុច។

២-៤ ប្រ្ល៖ ប៊ីត សាតាំង កា ប៉ាណាំ ពុត ពៀក យូដះ ឡាក់ តន ស៊ីម៉ុន អីសាការីយ៉ុត ទី ពុត ប៊ុច ប៉ាណាំ ពូ ឡាក់ រ៉ុប យីស៊ូ។ យីស៊ូ អន់តត់ ផា ប្រ្ល៖ បិកកាតយ័ មប ទិ កាណាត់ ញ៉ាៗ ពីង តី អើ

§ ១២:៤០ ១២:៤០ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

កេះ ទឹប អ្នក អន់តត់ ជា អ្នក ឡាច់ ឡើង ប្រើ៖ បិកកាតយ័ អ៊ែ កា ត្រក់ ស៊ីត ប៉ាត់ ប្រើ៖ បិកកាតយ័ ណាវ ដេល។ ផះ យីស៊ូ លូ ម្នក សីះ អ៊ែ អន់ខែ ផះ ចឹង សា សាណា អ៊ែ កា អ្សវ អន់តាវ រឺស ឡាច់ អាវ អ្នឹង កេះណោះ អ្សក់ អញ្ងស៊ែង កត់ សាំងគៀង។

៥ កេះណោះ អ៊ែ កោះ ទៀក ពីង កាបឹង វាវ ជុង ម្នក សីះ ទឹប អ្សក់ អញ្ងស៊ែង អ៊ែ កត់ សាំងគៀង ណោះ អ៊ីត។

៦ ផះ អ៊ែ ចឹង វាវ ជុង ស៊ីម៉ូន ពេត្រុះ ស៊ីម៉ូន កាប ជា «អី ពី តាំងឡា ញ៉ា អីស ចឹង វាវ ជុង អញ្ង ប ?»

៧ យីស៊ូ តើល អ៊ែ ជា «កិញអៀ អា អីស បើ តាន់ ហ្លង អុះ ឡើង ង៉ាវ ញ៉ា ឡាក់ អញ្ង ផះ ប្រឹក អា ហះកា ប៉ាត់ យ៉ាង តោ ទៀ អីស ចឹង ហ្លង ហង»។

៨ ពេត្រុះ កាប ជា «អូ អុះ អីស អូ ត្រក់ វាវ ជុង អញ្ង អុះ»។ យីស៊ូ តើល ជា «ជា អញ្ង អូ វាវ ជុង អីស ណោះ អីស អូ ត្រក់ គូប អញ្ង អុះ»។

៩ ស៊ីម៉ូន តើល អ៊ែ ជា «ផា នីណោះ អីស ដៃ វាវ ដឹង ជុង ប័រ អីស វាវ ទឹប តី ទឹប កល់ ដេល»។

១០ យីស៊ូ តើល អ៊ែ ជា «បក់ ហុំ ដាក់ កេះ អូ តងកាន វាវ ឡាកោ អុះ វាវ ដឹង ជុង បត់ ហង ខង ឡាកោ អ៊ែ ដាក់ កេះ។ កាប៉ាច់ អន់ដីស កា ដាក់ កេះ ដេល ហះកា អូ ត្រក់ ទិឌូ អុះ»។

១១ យីស៊ូ អ្នក អន់តត់ ជា ពៀ ចឹង ប៉ាណា ពូ ឡា រុប អ៊ែ ណោះ ហង បះ អ៊ែ កាប ជា «អន់ដីស អូ ត្រក់ ដាក់ ទិឌូ អុះ»។

១២ ប៉ាត់ អ៊ែ វាវ ជុង អន់ខែ កេះ ៗ អ៊ែ អ្សក់ ពៀត អាវ ឡា អង់អ្វៃ ណាវ កេះណោះ កាប ជា «អន់ដីស ហ្លង ដេល ប ឡើង សាវ អញ្ង វាវ ជុង អន់ដីស អា ?

១៣ អន់ដីស អ៊ែ អញ្ង ជា ណែយូ លូ អ៊ែ ជា ពី តាំងឡា ណោះ ត្រក់ កេះ យី អញ្ង អា ហង។

១៤ ជា អញ្ង ឡាក់ ពី តាំងឡា លូ ណែយូ អន់ដីស វាវ ជុង កា អន់ដីស កេះ អន់ដីស កា ត្រក់ វាវ ជុង កា គូប អន់ដីស និះទៅ ដេល។

១៥ អញ្ង ប្រឹក តាបាង អន់ កា អន់ដីស កេះ ភៀ អន់ អន់ដីស ប្រឹក ពូយ ឡាក់ កា អញ្ង ទី ប្រឹក កា អន់ដីស ដេល។

១៦ អញ្ង ប័រ រិះ កា អន់ដីស តាទីច បក់ ប្រឹក ទុច ពូ អូ តិស ឡើង ពី តាំងឡា អ៊ែ អុះ ប៉ាណូស បក់ ពូ ប្រើ អ៊ែ ឡា កា អូ តិស ឡើង បក់ ប្រើ អ៊ែ ឡា ណោះ ដេល។

១៧ ជា អន់ដីស អូ សាវ ទិ អា កេះណោះ ប្រឹក ពូយ ណោះ អន់ដីស ចឹង ទី សាវ សាណុក សាវ ក តាទីច ហង។

១៨ «អញ្ង កាប អា អូ ត្រក់ កាប កា អន់ដីស ទិឌូ អុះ ខង អញ្ង អន់ហ្លាល់ ទី ប៉ាណូស ឡាក់ អញ្ង ទី រឺស។ ហះកា ត្រក់ តាក់ អង់កេះ សាវ ឡាក់ ប្រាក់ កាណុង ផាប ប៉ានីរ ប្រើ៖ ជា "បក់ សា ណុំ បាំង អន់ខូ លូ អញ្ង អ៊ែ ប៉ាសាំង លូ អញ្ង"*។

១៩ អញ្ង រិះ កា អន់ដីស ឡើង កិញអៀ ហង អន់ទ្រួល ឡើង សាវ ទិណោះ កើត ពីះ។ ប៉ាត់ សាវ ទិណោះ កើត ពីះ ទៀ ណោះ អន់ដីស ចឹង សៀ ជា យី អញ្ង តាទីច ហង †។

២០ អញ្ង ប័រ រិះ កា អន់ដីស តាទីច ពៀ ហាប ប៉ាណូស បក់ អញ្ង ចឹង ប្រើ ឡា ណោះ ឡាក់ កា អ៊ែ ហាប អញ្ង ដេល ពៀ ហាប អញ្ង ឡាក់ កា ហាប ប្រើ៖ ឡាក់ ប្រើ អញ្ង ពីះ ដេល»។

* ១៣:១៨ ១៣:១៨ សាវ អា ឡាច់ ឡើង ផាប អញ្ងស៊ែ ប៉ានេ ប្រើ៖ (ទំនុក/តម្កើង) ៤១:៩។ † ១៣:១៩ ១៣:១៩ អញ្ង តាទីច ហង ពៀត គុល រុច លូ ប៉ានីរ ប្រើ៖ បិកកាតយ័ ផះ អ៊ែ រិះ សិច អ៊ែ កា រត់ ម៉ូសេ ពេ។ ប័រ ហែ សាវ ឡាច់ (ឱក្ខមន) ៣:១៤។

សារ យីស៊ូ រ៉ះ អន់ទ្រូល ជា យូដៈ ចឹង អ្នក ត្រង់ កា អែរី

២១ កេះ យីស៊ូ កាប នីណោះ អែរី កាដុក កាដុល កាណាង ពុត ខាក់ អែរី កាប ប៉ាឡាក់ ណារ៉ូ ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច កាណាង កាំឡាំង អន់ដីស អា ទី ប៉ាណូស ម៉ោញ ដូរ ចឹង ប៉ាណាំ ពូ ឡាំ រ៉ុប អាញ»។

២២ មូត សីះ កាលែង ហៃ ម៉ាត់ គូប សោប ទីប អូ អូ កា អែរី ជា កា ញើ។

២៣ ទី សីះ ម៉ោញ ដូរ ឡាក់ យីស៊ូ បិច អែរី អង់អ្នែ ក្យាម យីស៊ូ។

២៤ ស៊ីម៉ូន ពេត្រុះ ប្រើ គី សាញ៉ា ប្រើ អែរី អំបញ្ច លូ យីស៊ូ កា ញើ អែរី ជា ណោះ។

២៥ ប៉ាណូស ណោះ កា ប៉ាន់តិះ កល់ ពីង យីស៊ូ លូ អំបញ្ច ជា «អី ពី តាំងឡា កា ញើ អីស ជា ណោះ?»

២៦ យីស៊ូ រ៉ះ កា អែរី ជា «អាញ ឡុក ណាំ បាំង អន់ទីប កា បក់ អែរី ចំ យី បក់ ណោះ ហង»។ យី ស៊ូ កា ឡុក ណាំ បាំង កេះណោះ អន់ទីប អន់ កា យូដៈ អ៊ីសាការីយ៉ុត ឡាក់ គន រតី ស៊ីម៉ូន។

២៧ ប៉ាត់ យូដៈ អ្យក់ ណាំ បាំង ឡឹង យីស៊ូ កេះ ហ្ម្រះ បឹក សាតាំង កា ម៉ុត ពីង កាណាង ពុត អែរី ឡុត។ យីស៊ូ រ៉ះ កា អែរី ជា «ង៉ារ ញ៉ា ឡាក់ អីស ត្រត់ ប្រើ ហត់ អីស ប្រើ ត្រសីសៗ ពី»។

២៨ ទី កាំឡាំង អន់ខៃ អ្នែ អន់ខូ ណោះ អូ ទី ញើ ហ្នង់ អុះ ឡឹង សារ យីស៊ូ រ៉ះ កា អែរី ណោះ។

២៩ ញុន កា យូដៈ ចឹក កាទុង លៀន បះ បក់ អន់ដា សាមីតី កា យីស៊ូ ប្រើ អែរី ឡាំ តាច កាណាតី សាំរ៉ាប់ ប្រើ ប៊ុន លើ ប្រើ យូដៈ ឡាំ ជែក លៀន អន់ កា មូត មុក ញ៉ាក។

៣០ ប៉ាត់ យូដៈ អ្យក់ ណាំ បាំង ឡឹង យីស៊ូ កេះ កា ឡាច ចាក ឡុត ផះ ណោះ យី ប្លែង ម៉ាង កេះ។

សារ យីស៊ូ អន់ ចាបាប ណារ

៣១ ប៉ាត់ យូដៈ ចាក រ៉ាវ៉ាច កេះ យីស៊ូ កាប ជា «កិញអៀ អា ពូ ចឹង ប័ប សារ ដាក់ កេង ម៉ះ ប៉ាណូ ស អាញ ពូ កា ចឹង ប័ប ដេល សារ ដាក់ កេង ម៉ះ ហ្ម្រះ បឹកកាតយ័ ញុន កា អាញ។

៣២ ជា ពូ ប័ប សារ ដាក់ កេង ម៉ះ ហ្ម្រះ បឹកកាតយ័ ញុន កា អាញ ណោះ ហ្ម្រះ ចឹង តាំបាង អន់ ពូ ប័ប សារ ដាក់ កេង ម៉ះ អែរី អ្នែ កាណាង អាញ ដេល យី អែរី ចឹង តាំបាង ត្រសីសៗ រ៉ាំងរ៉ាំង អា ហង។

៣៣ អីតន សោ អ្នែ បារីបិត ណារ៉ូ អាញ ចឹង អ្នែ លូ អន់ដីស ណោះ អន់ដីស ចឹង ណាំង អាញ ហង កិញអៀ អា អាញ រ៉ះ កា អន់ដីស ឡាក់ កា អាញ រ៉ះ កា មូត ម៉ែត ណាំ ជា សុនសាត អ៊ីស្រា អែល ពៃ ដេល អន់ដីស អូ អូ ឡាំ អុះ ប៉ាត់ ចារ អាញ ចឹង ឡាំ ណោះ។

៣៤ អាញ អន់ ចាបាប ណារ កា អន់ដីស យី អន់ អន់ដីស បិច ចៃ កា គូប សោប។ អន់ដីស ត្រ គត់ បិច ចៃ កា គូប សោប ឡាក់ អាញ បិច ចៃ កា អន់ដីស និះទៅ ដេល។

៣៥ ជា អន់ដីស បិច ចៃ កា គូប សោប ណោះ ប៉ាណូស ទិខូ ពូ ចឹង អូ អន់តត់ ជា អន់ដីស យី សីះ អាញ តាទីច ហង»។

៣៦ ស៊ីម៉ូន ពេត្រុះ អំបញ្ច អែរី ជា «អី ពី តាំងឡា ប៉ាត់ ចំ អីស ចឹង ឡាំ ណោះ?» យីស៊ូ តើល ជា «ចារ អាញ ឡាំ ណោះ អីស អូ អូ ឡាំ ពូយ អាញ កិញអៀ អា អុះ ប៉ាត់ យ៉ាង តោ ទៀ អីស ចឹង អូ ឡាំ ពូយ»។

៣៧ ពេត្រុះ អំប៊ុញ លូ អែរី ណារ៉ូ ជា «ខ ញ៉ា បះ អាញ ចឹង ឡា ពួយ អីស កិញអៀ អូទី? អាញ ចឹង សាឡាក់ តៅ ប៉ាតាង អីស»។

៣៨ យីស៊ូ តើល អែរី ជា «ញ៉ា អីស ចឹង តៅ ប៉ាតាង អាញ តាទីច ប? ហះកា អាញ ប៉រ រ៉ះ កា អីស តាទីច អន់ទ្រួល ឡឹង អ៊ូរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

១៤

សារ យីស៊ូ ជា អែរី ឡាក់ ទ្រង ឡាក់ ប៉ាក់ ពី អែរី

១ យីស៊ូ រ៉ះ ណារ៉ូ ជា «ដៃ រ៉ែនរ៉ាយ អន់ដីស សៀ ប្រ្រៈ បិកកាតយ័ កេះ * ហត់ សៀ អាញ ដេល។

២ កាណុង ហី ពី អាញ ទី ចារ អែរី អៀង។ ជា អូ ទី អាញ កា អូ កាប ជា អាញ ចឹង ឡាក់ ទ្រៀម ចារ អន់ កា អន់ដីស អែរី ណោះ អុះ។

៣ ប៉ាក់ អាញ ទ្រៀម ចារ សារ៉ាប កា អន់ដីស អែរី កេះ។ អាញ ចឹង សីត ប៉ាក់ អា ណារ៉ូ អ្យក់ អន់ ដីស ឡាក់ អន់ខូ លូ អាញ កៀ អន់ អន់ដីស អែរី ប៉ាក់ ចារ អាញ អែរី ណោះ ដេល។

៤ ប៉ាក់ ចារ អាញ ឡាក់ ណោះ អន់ដីស កា អូ ដេល ទ្រង ឡាក់ ណោះ»។

៥ ចូមៈ តើល ជា «អី ពី តាំងឡា ញីន អូ អូ កា អីស ឡាក់ ប៉ាក់ ចំ ប្រ័ត ឆីចម ញីន ចឹង អូ ទ្រង ណោះ?»

៦ យីស៊ូ តើល ជា «អាញ អា ហង ឡាក់ ទ្រង ឡាក់ សារ តាទីច លូ អាញ រ៉ែស។ អូ ទី ញី អូ ឡាក់ ប៉ាក់ ចារ ពី អាញ ទី អុះ ជា អូ ឡាក់ ពួយ អាញ។

៧ ជា អន់ដីស អន់ហ្គាល់ អាញ អន់ដីស កា ចឹង អន់ហ្គាល់ ពី អាញ ដេល។ ឡឹង កិញអៀ អា អន់ ប៉ាក់ ម៉ាក់ អន់ដីស អន់ហ្គាល់ អែរី ទីប អន់ដីស ប៉ប អែរី កេះ ដេល»។

៨ ភីលីប តើល ជា «អី ពី តាំងឡា ប៉រ អីស តាំបាង ពី អីស ណោះ អន់ ញីន ប៉ប ណើ ណោះ ញីន ទី ពុត ហង»។

៩ យីស៊ូ តើល អែរី ជា «អី ភីលីប អាញ អែរី លូ អន់ដីស ឡឹង ទុញ ពែ កេះ ញ៉ា អីស បើ អន់ហ្គាល់ អាញ ប? ញី ប៉ប អាញ កា ប៉ប ពី អាញ ដេល។ ញ៉ា ត្រត់ អីស ជា "ប៉រ អីស តាំបាង ពី អីស អន់ ញីន ប៉ប ណើ" នី អៀ ឡុត?

១០ ញ៉ា អីស អូ សៀ ប អាញ អែរី ពីង ពី អាញ ពី អាញ កា អែរី ពីង អាញ? សារ អាញ រ៉ះ កា អន់ដីស អា អូ ត្រត់ ឡាក់ ឡឹង ពុត អាញ ទៅ អុះ យី ពី អាញ ឡាក់ អែរី កាណុង អាញ អែរី ប្រ័ត ងារ អែរី។

១១ ផះ អាញ រ៉ះ ជា អាញ អែរី ពីង ពី អាញ ពី អាញ អែរី ពីង អាញ ហត់ សៀ ពី ជា អូ សៀ សារ អាញ រ៉ះ អា ហត់ សៀ ញន កា ប៉ប សារ អំរ៉ាញ អីញ អាញ ប្រ័ត ទី ណោះ? ពី។

១២ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ញី សៀ អាញ ប៉ាណូស ណោះ ចឹង ប្រ័ត ងារ ឡាក់ កា អាញ ប្រ័ត ដេល លូ ចឹង ប្រ័ត ងារ សារ៉ាង កេង ឡឹង អា ណារ៉ូ ខង អាញ ចឹង ឡាក់ ប៉ាក់ ពី អាញ។

១៣ អន់ដីស ប៉រ សារ ញ៉ា កាតាម ញន កា អន់ដីស ឡាក់ ប៉ាសុន អាញ កា អាញ ចឹង អន់ សារ ណោះ កៀ អន់ ពូ ប៉ានេ ពី អាញ ញន កា អាញ ឡាក់ គន អែរី។

១៤ ជា អន់ដីស ប៉រ សារ ញ៉ា អេង អំរ៉ាញ អាញ ណោះ អាញ ចឹង អន់ សារ ណោះ»។

* ១៤:១ ១៤:១ អន់ដីស សៀ ប្រ្រៈ បិកកាតយ័ កេះ ពិន ព្រៃ នី អៀ កា ត្រត់ ដេល ហត់ អន់ដីស សៀ ប្រ្រៈ បិកកាតយ័ ។

សារ ប្រ្រឹះ ចឹង អន់ ប៉ាងាត់ ប៉ាលឹង អែ

១៥ យ៉េស៊ូ រិះ ណារ៉ូ ផា «ផា អន់ដីស បិច កា អាញ ណោះ អន់ដីស ចឹង ប្រ័ត ពួយ សារ អាញ រិះ ណោះ ហង ។

១៦ កេះណោះ អាញ ចឹង ប៉េ ឡឹង ពី អាញ យី អែ ចឹង អន់ បក់ តង់ អន់ដីស ម៉ោញ ណារ៉ូ អន់ អែ អន់ខ្ល លូ អន់ដីស លើយ

១៧ យី ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ឡាក់ តាំបាង សារ តាទីច ឡាក់ ប៉ាណូស ពីង អង់កក់ តេះ អូ អូ ហាប់ ខង ពូ ហែ អែ អូ ប៉ប លូ ពូ អូ អន់ហ្គាល់ អែ ដេល។ ហះកា អន់ដីស អន់ហ្គាល់ អែ កេះ ខង អែ អែ អន់ខ្ល លូ អន់ដីស ទីប ចឹង ម៉ុត ពីង អន់ដីស ដេល។

១៨ «អាញ អូ អ្នក អន់ដីស អន់ អែ គន កាន់តី អុះ យី អាញ ចឹង ឡាក់ ប៉ាក់ អន់ដីស អា ណារ៉ូ។

១៩ អែ បាបែត ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ អា ពូ ចឹង អូ ប៉ប អាញ ហង ហះកា អន់ដីស ចឹង ប៉ប អាញ។ ញាន អាញ អែ រ៉ុស អន់ដីស កា ចឹង អែ រ៉ុស ដេល។

២០ ដាវ ណោះ អន់ ដីស ចឹង អូ អន់តត់ ផា អាញ អែ ពីង ពី អាញ អន់ ដីស កា អែ ពីង អាញ អាញ កា អែ ពីង អន់ដីស ដេល។

២១ ញើ ទី កាតាំង សារ អាញ រិះ កេះណោះ ប្រ័ត ពួយ យី អែ ណោះ ហង បិច កា អាញ ញើ បិច កា អាញ ពី អាញ កា បិច កា បក់ ណោះ អាញ កា បិច កា អែ ដេល ទីប អាញ ចឹង តាំបាង ឡាក់ អន់ អែ ប៉ប ដេល»។

២២ យូដះ អា (អូ ត្រក់ យូដះ អីសាការីយ៉ុត អុះ) អែ តើល ផា «អី ពី តាំងឡា ញ៉ា ត្រក់ អីស តាំ បាង ដឹង កា ញីន ប៉ប អីស ហះកា អូ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ប អីស ដេល នីណោះ?»

២៣ យ៉េស៊ូ តើល ផា «ញើ បិច កា អាញ អែ ចឹង ប្រ័ត ពួយ ប៉ានីរ អាញ ពី អាញ ចឹង បិច កា បក់ ណោះ អាញ លូ ពី អាញ ចឹង ឡាក់ អែ អន់ខ្ល លូ អែ ណោះ ដេល។

២៤ ញើ អូ បិច កា អាញ បក់ ណោះ អូ ប្រ័ត ពួយ ប៉ានីរ អាញ អុះ។ សារ ឡាក់ អន់ដីស កា តាំង អាញ រិះ អា អូ ត្រក់ ប៉ានីរ អាញ ទៅ អុះ យី ប៉ានីរ ពី អាញ ឡាក់ ប្រើ អាញ ពីះ ប៉ាក់ អា។

២៥ «អាញ រិះ សារ ទី អា អន់ កា អន់ដីស អូ អន់តាន់ អាញ អែ អន់ខ្ល លូ អន់ដីស។

២៦ ហះកា បក់ តង់ ណោះ យី ប៉ាងាត់ ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់ ឡាក់ ពី អាញ ចឹង ប្រើ ពីះ តាង អាញ អែ ចឹង ប៉ាងហៀន អន់ដីស គ្រីប សារ លូ ចឹង តាត់ កាចាំង ទី សារ ឡាក់ អាញ ទី រិះ កា អន់ដីស ដេល។

២៧ អាញ ចឹង អន់ សារ សាណុក សាវ៉ាក់ ពីង អន់ដីស យី អាញ អន់ សារ សាណុក សាវ៉ាក់ ម៉ះ អាញ។ សារ សាណុក សាវ៉ាក់ អាញ អន់ អា អូ ត្រក់ ឡាក់ កា សារ សាណុក សាវ៉ាក់ ម៉ះ ប៉ាណូស អុះ ជេ រ៉ុនរ៉ាយ ជេ អូត។

២៨ អន់ដីស កាតាំង កេះ អាញ រិះ ផា "អាញ ចឹង ឡាក់ ចាក កេះណោះ អាញ ចឹង សីត ប៉ាក់ អន់ដីស ណារ៉ូ"។ ផា អន់ដីស បិច ចៃ កា អាញ ណោះ អន់ដីស ចឹង ហោក រត់ ខង អាញ ឡាក់ ប៉ាក់ ពី អាញ ខង ពី អាញ អែ តីស ឡឹង អាញ។

២៩ កិញអៀ អា អាញ រិះ អន់ កា អន់ដីស អូ កេះ អន់ទ្រួល ឡឹង សារ ណោះ កើត ពីះ។ ប៉ាក់ សារ ទី ណោះ កើត ពីះ កេះ ណោះ អន់ដីស ចឹង សៀ។

៣០ អាញ កាកាប លូ អន់ដីស អូ អុញ អុះ ខង ប្រ្រឹះ ប៊ិត សាតាំង ឡាក់ ម៉ែត ណាំផា ប៉ាណូស ពីង អង់កក់ តេះ អា ផះ ពីះ ក្យាម ចឹង ទីល កេះ ហះកា អែ អូ អូ ប្រោម អាញ ឡឹង សារ ញ៉ា អុះ

៣១ ខង អាញ ប្រឹក្ច ព្រយ ទិ សារ ពី អាញ អន់តត់ រ៉ះ កា អាញ ភៀ អន់ ប៉ាណូស ពីង អង់កក់ តេះ អា អ្ន អន់តត់ ជា អាញ ប៉ិច កា អើ តាទីច។
 «ពិ ពិន អ្សរ ចាក ឡាច់ ឡឹង ចារ អា»។

១៥

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង តើម អង់កាច

១ យីស៊ូ រ៉ះ ណារ ជា «អាញ អា ហង ពៀប ឡាក់ កា តើម អង់កាច តាទីច * ពី អាញ ឡាក់ តាំង ឡា តប់។

២ តាំង កង់ ចំ ឡាក់ ចាត់ ឡឹង អាញ ហះ កា អ្ន ទី ថ្លៃ ពី អាញ កាសិត អ្នា ត តាំង កង់ ណោះ។ តាំងកង់ ចំ ទី ថ្លៃ អើ ចឹង រាំងហៃ តាំងកង់ ណោះ អន់ ដាក់ ភៀ អន់ ទី ថ្លៃ អៀង ណារ។

៣ អន់ដីស កា ដាក់ កេះ ដេល ញួន កា សារ អាញ ទី រ៉ះ កា អន់ដីស។

៤ ហត់ អន់ដីស អ្ន តិត លូ អាញ ណោះ អាញ ចឹង អ្ន តិត លូ អន់ដីស ដេល។ ជា តាំងកង់ ចំ អ្ន តិត លូ តើម តាំងកង់ ណោះ អ្ន អ្ន បាំងកើត ថ្លៃ អើ ទៅ អុះ។ អន់ដីស កា និះទៅ ដេល ជា អ្ន អ្ន តិត លូ អាញ។

៥ អាញ អាហង ឡាក់ តើម អង់កាច អន់ដីស ឡាក់ តាំងកង់ ពៀ អ្ន តិត លូ អាញ អាញ កា អ្ន តិត លូ អើ ណោះ អើ ចឹង ទី ថ្លៃ អៀង។ ជា ក្លះ ឡាច់ ឡឹង អាញ អន់ដីស ប្រឹក្ច ញ៉ា អ្ន កើត អុះ។

៦ ពៀ អ្ន អ្ន តិត លូ អាញ បក់ ណោះ ពៀប ឡាក់ កា តាំងកង់ ពូ កាសិត រ៉ិត អ្នា ត ឡាយ៉ោ ក្រោះ កេះណោះ ពូ ទូញ តាំងកង់ ណោះ ចែត ពីង អុញ អុញ កា សា ទី។

៧ ជា អន់ដីស អ្ន តិត លូ អាញ លើយ ជា ប៉ានីរ អាញ អ្ន កាណុង ពុត អន់ដីស ដេល ហត់ បំរ ពី សារ ញ៉ា ឡាក់ អន់ដីស ប៉ិច ណោះ អាញ ចឹង ប្រឹក្ច អន់ កា អន់ដីស តាទីច ឡាត។

៨ ជា អន់ដីស ទី ថ្លៃ អៀង ណោះ អន់ដីស សិះ អាញ តាទីច សារ ណោះ ចឹង ប្រឹក្ច អន់ ពី អាញ លៅ លែង សិច ហង។

៩ «អាញ ប៉ិច កា អន់ដីស ឡាក់ ពី អាញ ប៉ិច កា អាញ ដេល។ ហត់ អ្សក់ សារ អាញ ប៉ិច ចែ កា អន់ដីស ណោះ អន់ អ្ន កាណុង ពុត អន់ដីស លើយ។

១០ ជា អន់ដីស ប្រឹក្ច ព្រយ សារ អាញ រ៉ះ ទិណោះ ណោះ សារ អាញ ប៉ិច ចែ កា អ្ន កាណុង ពុត អន់ដីស តាទីច ហង ឡាក់ កា អាញ ប្រឹក្ច ព្រយ សារ ពី អាញ រ៉ះ ទិណោះ ដេល យី សារ ពី អាញ ប៉ិច ចែ កា អាញ អ្ន កាណុង ពុត អាញ លើយ ដេល។

១១ អាញ រ៉ះ សារ ទិ អា កា អន់ដីស កេះ ភៀ អន់ អន់ដីស ហោក រ៉ត់ ឡាក់ កា អាញ ដេល យី អន់ អន់ដីស ទី សារ ហោក រ៉ត់ កាខាក់។

១២ «សារ អាញ ប្រើ យី និអៀ ហត់ អន់ អន់ដីស ប៉ិច ចែ កា គួប សោប ឡាក់ កា អាញ ប៉ិច ចែ កា អន់ដីស ដេល។

១៣ ជា ទី បក់ ពៀ សាឡាក់ តៅ ប៉ាតាង ចាង អើ បក់ ណោះ ទី ពុត ប៉ិច ចែ ហ្និត ឡឹង ពូ ហង។

* ១៥:១ ១៥:១ កាណុង ជាប់ ប៉ានីរ ប្រើ ទី សារ អៀង ពូ កាប ពៀប ជា សុនសាត អ៊ីស្រាអែល ឡាក់ កា តើម អង់កាច អន់ខែ ត្រង់ បាំងកើត ថ្លៃ ដាក់ កា ប្រើ ប៊ិកកាតយ ហះ កា អន់ខែ ប្រឹក្ច យច លូ ប្រើ អ្ន ទី បាំងកើត ថ្លៃ ដាក់ អុះ។ កិញអៀ យីស៊ូ ជា កា ឡាកោ ឡាក់ តើម អង់កាច តាទីច អ្ន ត្រង់ ឡាក់ កា សុនសាត អ៊ីស្រាអែល ផះ សើត ពែ អុះ។ បំរ ហៃ ជាប់ អញសៃ ប៉ានេ ប្រើ (ទំនុក តម្កើង) ៨០:៨-១៦; អេសាយ ៥:១-៧; យេរេមៀ ២:២១; អេសេគៀល ១៥:១-៨; ១៥:១០-១៤; ហូសេ ១០:១។

១៤ ជា អន់ដីស ប្រឹក្ច ព្រួយ សារ អាញ ប្រើ អា ណោះ អន់ដីស គ្រូប ចាង អាញ តាទីច ហង។

១៥ អាញ អូ ជា អន់ដីស ទុច អាញ ណាវ អុះ ខង ទុច អូ អូ អុះ ឡឹង ផិនកាន ពី តាំងឡា អើ ប្រឹក្ច អាញ ជា អន់ដីស គ្រូប ចាង អាញ ឡុក ខង សារ ញ៉ា ឡាក់ អាញ កាតាំង ឡឹង ពី អាញ អាញ កា រ៉ះ អន់ អន់ដីស អូ ដេល។

១៦ អូ ត្រត អន់ដីស អុះ រើស អ្សក អាញ យី អាញ ឡាក់ រើស អន់ដីស ទីប ប្រើ អន់ដីស ឡាក់ រ៉ះ សារ ប្រ្រះ លូ ប្រឹក្ច អន់ ង៉ារ អន់ដីស ទី ខា លើយ។ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស ប៉រ ឡឹង ពី អាញ ញាន កា អន់ដីស ឡាក់ ប៉ាសុន អាញ អើ ចឹង អន់ កា អន់ដីស តាទីច ឡុត។

១៧ សារ ឡាក់ អាញ អន់តត រ៉ះ កា អន់ដីស អា យី អន់ អន់ដីស បិច ចែ កា គ្រូប សោប។

សារ ពូ ចឹង អូ ណិស កា សិះ យីស៊ូ

១៨ «ជា ប៉ាណូស ពីង អងកក តេះ អូ ណិស កា អន់ដីស អន់ដីស ត្រត អូ អន់តត ជា ពូ អូ ណិស កា អាញ អន់ទ្រូល ឡឹង ពូ អូ ណិស កា អន់ដីស តេះ។

១៩ ជា អន់ដីស កា គ្រូប លូ ប៉ាណូស ពីង អងកក តេះ អា ដេល ណោះ ពូ ចឹង បិច ចែ កា អន់ដីស ហង ខង អន់ដីស អ្នែ តែង ពូ។ ហះកា អាញ អ្សក ឡាច អន់ដីស ឡឹង ពូ កេះ យី អន់ដីស អូ ត្រត កាំឡាក់ ពូ អុះ ខ អា ហង បះ ពូ អូ ណិស កា អន់ដីស។

២០ ហត់ កាចាំង ឡឹង សារ អាញ រ៉ះ កា អន់ដីស ពៃ ជា "ទុច អូ តិស ឡឹង ម៉ែត អើ អុះ"។ ជា ពូ ប្រឹក្ច បាប អាញ ពូ ចឹង ប្រឹក្ច បាប អន់ដីស ដេល។ ជា ពូ រ៉ាប់ សៀ ប៉ានីរ អាញ ពូ កា ចឹង រ៉ាប់ សៀ ប៉ានីរ អន់ដីស ដេល។

២១ ហះកា ពូ ប្រឹក្ច អូ ដាក់ កា អន់ដីស ញាន អន់ដីស សៀ អាញ ខង ពូ អូ អន់ហ្គាល់ ប្រ្រះ ឡាក់ ប្រើ អាញ ពីះ ណោះ អុះ។

២២ ជា អាញ អូ ទី ពីះ ពីង អងកក តេះ អា លូ ជា អាញ អូ ទី រ៉ះ សារ កា ពូ យី ពូ អូ ទី ថូត អុះ ហះ កា កិញអៀ អា ពូ អូ ទី សារ ញ៉ា ចឹង ប៉ាតែក អន់ រ៉ាវ៉ាច់ ឡាកោ ឡឹង ថូត អុះ។

២៣ ញើ អូ ណិស កា អាញ បក់ ណោះ កា អូ ណិស កា ពី អាញ ដេល។

២៤ ជា អាញ អូ ទី ប្រឹក្ច សារ អំរ៉ាញ អីញ ឡាក់ ពូ អន់ទៀត អូ យើយ ប្រឹក្ច អុះ ពីង កាំឡាក់ អន់ ខែ ណោះ អន់ខែ អូ ទី ថូត អុះ ហះកា កិញអៀ អា អន់ខែ ទី ប៉ប កេះ អន់ខែ អូ ណិស កា អាញ លូ អូ ណិស កា ពី អាញ ដេល។

២៥ សារ អា ត្រត ព្រួយ សារ ពូ ប្រាត់ រ៉ះ កាណុង ចាបាប ម៉ះ អន់ខែ ជា "អន់ខែ អូ ណិស កា អាញ តាដោះ អូ ទី សារ ញ៉ា អុះ"។

២៦ «ហះកា អាញ ចឹង ប្រើ បក់ តង ពីះ ប៉ាត់ អន់ដីស អើ ណោះ ឡាច ឡឹង ពី អាញ យី អើ ហង ប៉ាដាត់ ប៉ាលឹង ប្រ្រះ ឡាក់ តាំបាង សារ តាទីច។ ប៉ាត់ អើ ពីះ ទីល ទៀ អើ ចឹង ប្រឹក្ច អន់ អន់ដីស អូ ឡឹង សារ អាញ។

២៧ អន់ដីស កា ចឹង រ៉ះ ឡឹង សារ អាញ ដេល ខង អន់ដីស អ្នែ អន់ខូ លូ អាញ ឡឹង ប៉ាន់ដា ពៃ។

១៦

១ «អាញ រ៉ះ សារ ទី អា កា អន់ដីស ភៀ ជៃ អន់ អន់ដីស អ្នាត សៀ។

† ១៥:២៥ ១៥:២៥ សារ អា ឡាច ឡឹង ជាប់ អាញ សើ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ៣៥:១៩; ៦៥:៥។

២ ខង ប៉ាត់ យ៉ាង តោ ទៀ ពូ ចឹង តាំងហ្សិត ឡាច់ អន់ដីស ឡឹង កាំឡាំង សួន អៀង ឡូត មូត មូត បក់ ប៉ាន់តោ អន់ដីស អន់ខៃ ចឹង យីត ជា អន់ខៃ ប្រ័ត៌ ង៉ារ កា ហ្ម្រ្រៈ បិកកាតយ័ ដេល។

៣ ពូ ប្រ័ត៌ កា អន់ដីស នីណោះ ញាន កា ពូ អូ អន់ហ្គាល់ ពី អាញ លូ អូ អន់ហ្គាល់ អាញ ដេល។

៤ អាញ រ៉ះ សារ ទិ អា កា អន់ដីស ភ្លៀ ប៉ាត់ ទីល ដាវ ណោះ ទៀ អន់ដីស ចឹង កាចាំង ជា អាញ រ៉ះ កា អន់ដីស កេះ។

សារ យីស៊ូ រ៉ះ ឡឹង ង៉ារ ប៉ាងាត់ ប៉ាលីង ហ្ម្រ្រៈ

«ឡឹង អន់ខ្មួល ពៃ អាញ អូ ទី រ៉ះ អុះ សារ អា ខង អាញ អ្នែ អន់ខូ លូ អន់ដីស

៥ ហះកា កិញអៀ អា អាញ ចឹង សីត ប៉ាត់ ហ្ម្រ្រៈ ឡាក់ ប្រើ អាញ ពីះ ប៉ាត់ អា ពៃ។ កាណុង កាំ ឡាំង អន់ដីស អា អូ ទី ញៀ អំប័ញ ជា "ប៉ាត់ ចំអីស ចឹង ឡាក់ ណោះ?"

៦ ហះកា អន់ដីស អុក ពុត ពៀក ខាក់ ញាន កា អាញ រ៉ះ សារ ទិ អា កា អន់ដីស។

៧ អាញ រ៉ះ កា អន់ដីស ត្រង់ ៗ អាញ សីត អា យី ទី ខា សាំរ៉ាប់ អន់ដីស។ ជា អាញ អូ សីត បក់ តង់ អូ ពីះ ប៉ាត់ អន់ដីស អុះ ហះកា ជា អាញ សីត ណោះ អាញ ចឹង ប្រើ ប៉ាងាត់ ប៉ាលីង ហ្ម្រ្រៈ ពីះ តង់ អន់ដីស ឡុត។

៨ ប៉ាត់ អ៊ែ ពីះ ទីល ទៀ អ៊ែ ចឹង រ៉ះ ជា ប៉ាណូស ពីង អង់កក់ តេះ អា អូ ហ្គង់ ឡឹង សារ យច សារ ដាក់ ត្រង់ លូ សារ ចែត ថូត។ *

៩ អ៊ែ ចឹង រ៉ះ ឡឹង សារ យច ញាន កា ពូ អូ សៀ អាញ។

១០ អ៊ែ ចឹង រ៉ះ ឡឹង សារ ដាក់ ត្រង់ ញាន កា អាញ សីត ប៉ាត់ ពី អាញ អន់ដីស ចឹង អូ ប័ប អាញ ណារ៉ូ ហង់។

១១ អ៊ែ ចឹង រ៉ះ ឡឹង សារ ចែត ថូត ញាន កា ហ្ម្រ្រៈ ចែត ថូត ហ្ម្រ្រៈ ប៊ិត សាតាំង ឡាក់ ម៉ែត ណាំជា ប៉ាណូស ពីង អង់កក់ តេះ អា កេះ។

១២ «អាញ ទី សារ អន់ទៀត ៗ អៀង ណារ៉ូ ត្រត់ រ៉ះ កា អន់ដីស ហះកា កិញអៀ អា អន់ដីស អូ ដាម៉ សាំយ៉ាង អុះ។

១៣ ប៉ាត់ ប៉ាងាត់ ប៉ាលីង ហ្ម្រ្រៈ ឡាក់ តាំបាង សារ តាទីច ពីះ ទីល ទៀ ណោះ អ៊ែ ចឹង ប្រ័ត៌ អន់ កា អន់ដីស ហ្គង់ ឡឹង សារ តាទីច ត្រឹប នែវ ខង សារ អ៊ែ រ៉ះ ណោះ អូ ត្រត់ រ៉ះ សារ ឡឹង ឡុកោ អ៊ែ ទៅ អុះ យី អ៊ែ រ៉ះ សារ ញ៉ា ឡាក់ អ៊ែ ទី កាតាំង លូ សារ ចឹង កើត ពីះ ប៉ាត់ យ៉ាង តោ ទៀ។

១៤ អ៊ែ ចឹង ប្រ័ត៌ អន់ កា អាញ លេវ លែង សិច ខង អ៊ែ ចឹង អ្សក់ សារ ញ៉ា ៗ ឡឹង អាញ ទិណោះ ពីះ រ៉ះ កា អន់ដីស អន់ អូ។

១៥ កាណាត់ ញ៉ា ឡាក់ ពី អាញ ទី កាណាត់ ទិណោះ កា ម៉ះ អាញ ដេល។ ខ អា ហង់ បះ អាញ កាប ជា ប៉ាងាត់ ប៉ាលីង ហ្ម្រ្រៈ ចឹង អ្សក់ សារ ញ៉ា ៗ ឡឹង អាញ ពីះ រ៉ះ កា អន់ដីស។

សារ សីះ យីស៊ូ ចឹង អុក ពុត កេះណោះ ចឹង ទី សារ ហោក រ៉ត់

១៦ «អ្នែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ ប័ប អាញ ហង់ ហះកា បាប៊ែត ឡឹង ណោះ ណារ៉ូ អន់ ដីស ចឹង ប័ប អាញ ណារ៉ូ ដេល»។

* ១៦:៨ ១៦:៨ ខ អា ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ាត់ បក់ តង់ ពីះ ទីល ទៀ អ៊ែ ចឹង ប្រ័ត៌ អន់ កា ប៉ាណូស ពីង អង់កក់ តេះ អា ឡាប់ ញម កា ឡុកោ ប្រ័ត៌ យច លូ តាត់ អំប្រ័ត៌ ដាក់ លូ តាត់សិន សារ អូ ត្រង់។

១៧ ម្ចាស់ស៊ី: អើ បក់ អន់ដា កាកាប លូ គ្រូប អន់ខែ ជា «អើ រ៉ះ ជា "ម្លែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ ប័ប អាញ ហង ហះកា បាប៊ែត ឡឹង ណោះ ណារ៉ូ អន់ដីស ចឹង ប័ប អាញ ណារ៉ូ ដេល" លូ កាប ជា "ខង អាញ ស៊ីត ប៉ាត់ ពី អាញ" អើ កាប ឡឹង សារ ញ៉ា ណោះ?»

១៨ ផះ ណោះ អន់ខែ អំប័ញ លូ គ្រូប អន់ខែ ណារ៉ូ ជា «ញ៉ា អើ រ៉ះ ជា "ម្លែ បាប៊ែត ណារ៉ូ" ណោះ អើ ប៊ុច កាប ឡឹង សារ ញ៉ា ណោះ? ញីន អូ ហ្នង់ អុះ»។

១៩ យីស៊ូ អូ អន់តត់ ជា អន់ខែ ប៊ុច អំប័ញ អើ ហង បះ អើ តើល ជា «នីតម អន់ដីស ប៊ុច អំប័ញ ឡឹង សារ អាញ កាប ជា "ម្លែ បាប៊ែត ណារ៉ូ អន់ដីស ចឹង អូ ប័ប អាញ ហង ហះកា បាប៊ែត ឡឹង ណោះ អន់ដីស ចឹង ប័ប អាញ ណារ៉ូ" ណោះ ប?

២០ អាញ ប័រ រ៉ះ កា អន់ដីស តាទីច អន់ដីស ចឹង ញ៉ា សោក ហះកា ប៉ាណូស ពីង អង់កក់ តេះ អា បក់ អូ ស្បើ ប្រ្រៈ ចឹង ហោក រត់ អន់ដីស ចឹង អុក ពុត ពៀក ហះកា សារ អុក ពុត ណោះ ចឹង តេះ សារ ហោក រត់ ឡុត។

២១ អង់កាន់ ផះ ក្បាម ចឹង ម្លែ ហាអុញ អើ អុក ពុត ពៀក ខាក់ ខង អើ ចឹង អីត ប៉ាណាប ហះ កា ប៉ាត់ ម្លែ ហាអុញ វ៉ាវ៉ាច់ កេះ អើ ពីល ទី កេះ សារ អីត ណោះ យី អើ ហោក រត់ ហង ខង ទី ប៉ាណូស ម៉ោញ ដូរ កើត ឡាច់ ឡឹង អើ។

២២ អន់ដីស កា និះទៅ ដេល កិញអៀ អា អន់ដីស អុក ពុត ហះកា ប៉ាត់ អាញ ពីះ ប៉ាត់ អន់ ដីស ទៀ ណារ៉ូ ណោះ អន់ដីស ចឹង ហោក រត់ ហង អូ ទី ពៀ ចឹង អូ អ្សក់ ឡាច់ សារ ហោក រត់ ឡឹង ពុត អន់ដីស ទី អុះ។

២៣ ផះ ណោះ អន់ដីស អូ អំប័ញ † សារ ញ៉ា ណារ៉ូ ឡឹង អាញ ហង។ អាញ ប័រ រ៉ះ កា អន់ដីស តាទីច សារ ញ៉ា ឡាក់ អន់ដីស ប័រ ឡឹង ពី អាញ ញន កា អន់ដីស ឡាក់ ប៉ាសុន អាញ ណោះ អើ ចឹង អន់ កា អន់ដីស តាទីច ឡុត។

២៤ ឡឹង សើត ពៃ អន់ដីស បើ ទី ប័រ សារ ញ៉ា ញន កា អន់ដីស ប៉ាសុន អាញ អុះ កិញអៀ អា ហត់ ប័រ ណោះ អន់ដីស ចឹង ទី ហង ម៉ាត់ ចឹង ទី សារ ហោក រត់ តាទីច។

២៥ «អាញ រ៉ះ សារ ទី អា កា អន់ដីស អាញ កាប ប៉ាន់ដីប ហះកា ប៉ាត់ ទីល ដាវ កាំឡុត កេះ អាញ ចឹង រ៉ះ សារ លូ អន់ដីស អូ កាប ប៉ាន់ដីប ហង យី អាញ រ៉ះ ឡឹង សារ ពី អាញ អន់ អន់ដីស អូ ឡាក់ ឡុត។

២៦ ដាវ ណោះ អន់ដីស ចឹង ប័រ សារ ញ៉ា ឡឹង ពី អាញ ញន កា អន់ដីស ប៉ាសុន អាញ អាញ អូ រ៉ះ កា អន់ដីស ជា អាញ ចឹង ឡោម ពី អាញ អន់ កា អន់ដីស អុះ

២៧ ខង ពី អាញ អើ ទី ពុត ប៊ុច កា អន់ដីស ញន កា អន់ដីស ប៊ុច កា អាញ លូ អន់ដីស ស្បើ ជា អាញ ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័។

២៨ អាញ ឡាច់ ឡឹង ពី អាញ ជីរ ពីង អង់កក់ តេះ អា ហះកា កិញអៀ អា អាញ ចឹង ឡាច់ ឡឹង អង់កក់ តេះ អា ស៊ីត ប៉ាត់ ពី អាញ ណារ៉ូ»។

២៩ ម្ចាស់ស៊ី: តើល អើ ជា «ហៃ កិញអៀ អា អីស រ៉ះ ឡាក់ កាខាក់ អីស អូ កាប ប៉ាន់ដីប កេះ។

៣០ កិញអៀ អា ញីន អូ អន់តត់ កេះ ជា អីស អូ ហ្នង់ ត្រីប សារ ទីណោះ អូ សាណាង កា ពៀ អំ ប័ញ អីស អុះ ខ អា ហង បះ ញីន ស្បើ ជា អីស ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ តាទីច»។

† ១៦:២៣ ១៦:២៣ អំប័ញ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប័រ។

៣១ យីស៊ូ តើល អន់ខែ ជា «កិញអៀ អា អន់ដីស សៀ តាទីច ប ?

៣២ អន់ដីស ហៃ ដារ កាំឡាត់ ពីរ ទីល យី កិញអៀ ហង អន់ដីស ចឹង តាប្រៀ តាប្រៀង ទ្រង ពៀ ទ្រង អើ អ្នក អាញ អ្នែ ដឹង អាញ ហះកា អាញ អ្នែ ដឹង អាញ អុះ យី ទី ពី អាញ អ្នែ អន់ខ្ល លូ អាញ ដេល។

៣៣ អាញ រះ កា អន់ដីស ឡឹង សារ ទិ អា ភៀ អន់ អន់ដីស ទី សារ សាណុក សារ៉ា ញន កា អាញ។ អន់ដីស អ្នែ រឹង អងកក់ តេះ អា ទី សារ ឡាំបាក តាទីច ហង ហះកា ហត់ ម៉ឹង ឡុក ពី ខង ទិ សារ រឹង អងកក់ តេះ អា ចាយ ទ្រង អាញ កេះ»។

១៧

សារ យីស៊ូ ម៉ន់ ឡោម ប្រៀ អន់ កា សីរ អើ

១ ប៉ាក់ យីស៊ូ រះ សារ ទិណោះ កេះ ៗ អើ ឆើយ ហៃ រឹង ប្លែង លូ កាប ជា «អី ពី កិញអៀ អា ទីល ដារ កាំឡាត់ កេះ ប៉រ អីស ប្រគី អន់ កា អាញ ឡាក់ គន អីស លៅ លែង សិច ភៀ អន់ អាញ ប្រគី អន់ កា អីស លៅ លែង សិច ដេល

២ ខង អីស អន់ អាញ ទី សារ អំរាញ អីញ រ៉ាងហៃ ប៉ាណូស ទិខ្ល ភៀ អន់ អាញ អន់ អាញ រ៉ុស លើយ កា ប៉ាណូស បក់ អីស អន់ កា អាញ ទិខ្ល។

៣ ជា ពូ អន់ហ្គាល់ អីស ឡាក់ ប្រៀ តាទីច ដឹង ម៉ោញ លូ អន់ហ្គាល់ អាញ ឡាក់ អីស ប្រើ ពីរ ប្រគី សាដាច់ ណោះ ពូ ចឹង ទី អាញ អ្នែ រ៉ុស លើយ។

៤ អាញ កា ទី ប្រគី អន់ កា អីស លៅ លែង សិច រឹង អងកក់ តេះ អា ញន កា អាញ ទី តាត់ អង កេះ ដារ ឡាក់ អីស ប្រើ អាញ ប្រគី កេះ ទិ កេះ ដេល។

៥ អី ពី កិញអៀ អា ប៉រ អីស តាត់ អំប៉ោក ហារ អាញ អន់ ទី សារ អំរាញ អីញ អន់ខ្ល លូ អីស ដេល ឡាក់ អាញ យើយ ទី អន់ខ្ល លូ អីស ឡឹង អងកក់ តេះ អា បើ កើត ពៃ។

៦ «កាប៉ាច់ ម្នុត បក់ អីស រើស រឹង អងកក់ តេះ មប កា អាញ ណោះ អាញ ប្រគី អន់ អន់ខែ អន់ ហ្គាល់ អីស កេះ។ អន់ខែ ណោះ យី ប៉ាសុន អីស ឡាក់ អីស អន់ កា អាញ អន់ខែ កា ប្រគី ពួយ ប៉ានីរ អីស ដេល។

៧ កិញអៀ អា អន់ខែ អ្នែ អន់តត់ ជា ទិ កាណាត់ ញ៉ា ឡាក់ អីស អន់ កា អាញ យី ឡាច់ ឡឹង អីស ទិណោះ តាទីច

៨ ខង ប៉ានីរ អីស រះ កា អាញ ណោះ អាញ រះ កា អន់ខែ កេះ។ អន់ខែ កា រ៉ាប់ សៀ ដេល ទិប អ្នែ ជា អាញ ឡាច់ ឡឹង អីស លូ សៀ ជា អីស ប្រើ អាញ ពីរ តាទីច។

៩ អាញ ម៉ន់ ឡោម អីស សារ៉ាប កា អន់ខែ អ្នែ ត្រត់ សារ៉ាប កា ប៉ាណូស រឹង អងកក់ តេះ អា ឡាក់ អ្នែ សៀ អីស អុះ យី អាញ ម៉ន់ ឡោម អន់ ដឹង កា ម្នុត បក់ អីស មប កា អាញ ណោះ ហង ខង អន់ខែ ណោះ យី ប៉ាសុន អីស។

១០ ទិ ប៉ាណូស ចំ ឡាក់ ម៉ះ អាញ កា ប៉ាណូស ម៉ះ អីស ប៉ាណូស ចំ ឡាក់ ម៉ះ អីស កា ប៉ាណូស ម៉ះ អាញ ដេល អាញ កា លៅ លែង សិច ញន កា អន់ខែ ហង។

១១ អាញ អ្នែ រឹង អងកក់ តេះ អា ណារ៉ុ អុះ យី អាញ ចឹង សីត ប៉ាក់ អីស ហង ហះកា អន់ ខែ អ្នែ រឹង អងកក់ តេះ អា។

«អី ពី ឡាក់ ដាក់ កាខាក់ បំរើ អីស ប៉ងកាន់ ម្នាក់ ទិណោះ លូ អំរាញ អីស ឡាក់ អីស អន់ កា អាញ ដេល ភៀ អន់ អន់ខែ ប៉ាតុំ គូប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល។»

១២ ផះ អាញ អ្នែ លូ អន់ខែ អាញ ប៉ងកាន់ អន់ខែ ញន កា អំរាញ អីស អន់ កា អាញ។ អាញ រ៉ាងហៃ អន់ខែ អូ ទី ពៀ ហ៊្យង អុះ ទី ដឹង ម៉ោញ ដូរ ឡាក់ ឡាក់ ត្រក់ តោ* ភៀ អន់ ត្រក់ ពូយ សារ ឡាក់ ទី ច្រាត់ រិះ កាណាង ផាបំ ប៉ានីរ ប្រៀះ។

១៣ កិញ អៀ អា អាញ ត្រក់ សីត ប៉ាត់ អីស ហង ហះកា អាញ រិះ សារ ទិ អា ផះ អាញ អ្នែ ពឹង អង់កក់ តេះ អា ភៀ អន់ អន់ខែ ហោក រត់ ឡាក់ កា អាញ ដេល យី អន់ អន់ខែ ទី សារ ហោក រត់ កាខាក់។

១៤ អាញ រិះ ប៉ានីរ អីស កា អន់ខែ ហះកា ប៉ាណូស អ្នែ ពឹង អង់កក់ តេះ អា ពូ អូ ណីស កា អន់ខែ ហង ខង អន់ខែ អូ ទី ពុត គុន ប៉ាណូស អុះ ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៥ អាញ អូ ប្រៀ អីស អ្យក់ ឡាច អន់ខែ ឡឹង អង់កក់ តេះ អា អុះ យី ប្រៀ អីស ប៉ងកាន់ អន់ខែ អន់ រ៉ាវ៉ាច់ ឡឹង មែត ប្រៀះ ប៊ីត។

១៦ អន់ខែ អូ ទី ពុត គុន ប៉ាណូស ឡាក់ កា អាញ អូ ទី ពុត គុន ប៉ាណូស ដេល។

១៧ បំរើ អីស ប្រៀ អន់ អន់ខែ ដាក់ សំរ៉ាបំ កា អីស ញន កា សារ តាទីច យី ប៉ានីរ អីស ណោះ ហង ឡាក់ សារ តាទីច។

១៨ អាញ ប្រៀ អន់ខែ ចាក ពឹង អង់កក់ តេះ អា ឡាក់ កា អីស ប្រៀ អាញ ពិះ ពឹង អង់កក់ តេះ អា ដេល។

១៩ អាញ មប ឡាកោ កា អីស សំរ៉ាបំ អន់ខែ ភៀ អន់ អន់ខែ ដាក់ សំរ៉ាបំ កា អីស ដេល ញន កា សារ តាទីច។

២០ «អាញ អូ ម៉ន់ ឡោម អីស អន់ ដឹង កា អន់ខែ ណោះ អុះ យី អាញ ម៉ន់ ឡោម អន់ កា មូត បក់ ចឹង សៀ អាញ ទិណោះ ញន កា ប៉ានីរ អន់ខែ ចឹង រិះ ណោះ ដេល

២១ ភៀ អន់ អន់ខែ ទិខូ ណោះ ប៉ាតុំ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ។ ឡាក់ កា អីស អ្នែ ពឹង អាញ ឡាក់ កា អាញ អ្នែ ពឹង អីស នីចម អន់ អន់ខែ អ្នែ អន់ខូ លូ ពិន នីណោះ ដេល ភៀ អន់ ប៉ាណូស ពឹង អង់កក់ តេះ សៀ ជា អីស ប្រៀ អាញ ពិះ តាទីច។

២២ សារ អំរាញ អីញ អីស អន់ កា អាញ អាញ កា មប អន់ កា អន់ខែ កេះ ភៀ អន់ អន់ខែ ប៉ាតុំ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ឡាក់ កា ពិន ដឹង ម៉ោញ ដេល

២៣ យី អាញ អ្នែ ពឹង អន់ខែ អីស អ្នែ ពឹង អាញ ភៀ អន់ អន់ខែ ប៉ាតុំ គូប សោប ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ដាក់ៗ ទិល នីណោះ ប៉ាណូស ពឹង អង់កក់ តេះ ចឹង អូ អន់តត់ ជា អីស ប្រៀ អាញ ពិះ តាទីច លូ ពូ ចឹង អូ អន់តត់ ជា អីស បិច កា អន់ខែ ឡាក់ កា អីស បិច កា អាញ ដេល។

២៤ «អី ពី អាញ បិច អន់ ទី ប៉ាណូស បក់ អីស មប អន់ កា អាញ ណោះ អន់ អន់ខែ អ្នែ អន់ខូ លូ អាញ ពឹង ចារ អាញ អ្នែ ណោះ ដេល ភៀ អន់ អន់ខែ បំបំ សារ អំរាញ អីញ ឡាក់ អីស អន់ កា អាញ ខង អីស បិច កា អាញ ឡឹង តេះ ប្លែង បើ កើត ពៃ កេះ។

២៥ អី ពី ឡាក់ ដាក់ ត្រង់ ប៉ាណូស ពឹង អង់កក់ តេះ អា ពូ អូ អន់ហ្គាល់ អីស អុះ ហះកា អាញ អន់ហ្គាល់ អីស អន់ខែ អា កា អូ អន់តត់ ជា អីស ទី ប្រៀ អាញ ពិះ តាទីច

* ១៧:១២ ១៧:១២ សារ អា កាប ឡឹង យូដះ អីស កាវិយុត ឡាក់ ចឹង ប្រតិ អូ ត្រង់ កា យីស៊ូ កេះណោះ អើ ចឹង តោ។

២៦ ខង អាញ ប្រឹក្ច អន់ អន់ខែ អន់ហ្គាល់ អីស អាញ កា ចឹង ប្រឹក្ច អន់ អន់ខែ អន់ហ្គាល់ ហើង ខាក់ ណារ៉ូ ភឿ ប្រឹក្ច អន់ អន់ខែ ចឹង បិច ចៃ កា គូប សោប ឡាក់ កា អីស បិច ចៃ កា អាញ ដេល ណោះ អាញ កា អ្នែ ពឹង អន់ខែ ហង»។

១៨

សារ ពូ ឡាំ រ៉ុប យីស៊ី

១ ប៉ាក់ យីស៊ី កាប ឡឹង សារ ទិណោះ កេះ ៗ អើ លូ មូត សីះ កា ចាក ឡាំ យួង តាចាង់ សិច កេដ្រន។ ហះ ចារ ណោះ ទី សួន ម៉ោញ អន់ខែ កា ម៉ុត កាណាង សួន ណោះ។

២ កាប៉ាច់ យូដះ ឡាក់ អូ ត្រង់ កា យីស៊ី អើ កា អូ ចារ ណោះ ដេល ខង ចារ យីស៊ី លូ មូត សីះ ឃើយ អ្នែ ប៉ាតុំ គូប សោប។

៣ មូត ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ លូ មូត ផា រ៉ាស៊ី ប្រើ តាហាន ឡាក់ ញ៉ាម រ៉ោង រ៉ាម៉ះ ចាក លូ យូដះ កា ទី តាហាន រ៉ូម ម៉ោញ ក្រុំ ចាក លូ អើ ដេល អើ កា ប៉ាណាំ ពូ ឡាំ ប៉ាក់ ចារ យីស៊ី ទីប ពូ ចឹក អុញ កាបង អុញ តាគៀង ចឹក ដាវ ចឹក អ្នឹង។

៤ យីស៊ី អូ កេះ គ្រឹប សារ ឡាក់ ចឹង កើត ពីះ ពឹង អើ ហះ កា អើ ចាក ឡាំ ប៉ាក់ ម៉ាត់ ពូ លូ អំបញ្ច ផា «អន់ដីស ឡាំ ណាំង ពៀ?»

៥ ពូ តើល ផា «ញីន ឡាំ ណាំង បក់ សិច យីស៊ី ឡឹង តេះ ណាសារតេ»។ យីស៊ី តើល ផា «អាញ អា ហង»។ កាប៉ាច់ យូដះ ឡាក់ អូ ត្រង់ កា យីស៊ី អើ កា អ្នែ អន់តាវ លូ ពូ ហះ ណោះ ដេល។

៦ ផះ អន់ខែ កាតាំង យីស៊ី រ៉ះ ផា «អាញ អា ហង» នីណោះ អន់ខែ កា រុញ បក់ តាង កាតាង ទិ ឡ។

៧ យីស៊ី អំបញ្ច ម៉ោញ ទង ណារ៉ូ ផា «អន់ដីស ឡាំ ណាំង ពៀ?» អន់ខែ តើល ផា «ញីន ឡាំ ណាំង បក់ សិច យីស៊ី ឡឹង តេះ ណាសារតេ»។

៨ យីស៊ី តើល ពូ ផា «អាញ រ៉ះ កា អន់ដីស កេះ យី អាញ អា ហង សិច យីស៊ី។ ផា អន់ដីស ឡាំ ណាំង អាញ អន់ មូត សីះ អាញ អា ចាក ឡាច់ ពី»។

៩ យីស៊ី កាប នីអៀ យី ត្រត់ ពូយ ប៉ានី អើ រ៉ះ ផា «ទិ ប៉ាណូស បក់ ពី អន់ កា អាញ អូ ទី ពៀ ម៉ោញ ដូវ ហ៊្វង អុះ»។

១០ ស៊ីម៉ុន ពេត្រុះ អើ ទី ដាវ អើ ហ្គាត់ ដាវ កោះ ទូច ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លះ ម៉ោញ ដូវ កាតាច់ ហ្គា តោរ តែង សាម៉ា ទូច ណោះ សិច អើ ម៉ាល់កុះ។

១១ យីស៊ី កាប កា ពេត្រុះ ផា «តាម៉ុត ដាវ កាណាង អង់លប ណារ៉ូ ពី ញ៉ា អីស អូ អន់ អាញ ទី សារ ប៉ាណាប * ឡាក់ ពី អាញ អន់ អា ប?»។

សារ ពូ អំបញ្ច យីស៊ី

១២ ផះ ណោះ មូត តាហាន រ៉ូម លូ ម៉ែត តាហាន ទីប តាហាន សុនសាត អ៊ីស្រាអែល ឡាក់ ញ៉ាម រ៉ោង រ៉ាម៉ះ កា ម៉ុត រ៉ុប ចត់ យីស៊ី

១៣ កេះ ណោះ ឡាំ ជីន ប៉ាក់ រតី អាណា ហិ ខង អើ ពី អន់ហ្វិ កែផា ឡាក់ ប្រឹក្ច ម៉ែត មូត ក្រាត់ រ៉ាម៉ះ ប្រ្លះ កាណាង សាណាំ ណោះ។

១៤ រតី កែផា អា ហង ឡាក់ រ៉ះ កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល ពែ ផា «ផា ទី ប៉ាណូស ម៉ោញ ដូវ តៅ ប៉ាតាង ប៉ាសុន សារ ណោះ ដាក់ ខាក់»។

* ១៨:១១ ១៨:១១ ទី សារ ប៉ាណាប ពៀត គុល «អែត ពឹង ចក»។

១៥ ស៊ីម៉ុន ពេត្រុះ លូស៊ី ម៉ោញ ដូរណារ៉ូ អន់ខែ ចាក ព្រួយ យីស៊ូ ហះកា ម៉ែត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ អន់ហ្គាល់ ស៊ី ម៉ោញ ដូរ ណោះ ណោះ ហង បះ អើ ទី ម៉ុត ព្រួយ យីស៊ូ តែង កាណាង ឡាន ហី ម៉ែ គ ក្រាត់ ណោះ។

១៦ កាប៉ាថ ពេត្រុះ អើ ក្យាត់ តែង ឡើង ហះ សានែង អំប៉ា រ៉ាប៊ីង។ ស៊ី ឡាក់ ម៉ែត ម្នាត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ អន់ហ្គាល់ ណោះ ឡាច ឡា កាតាប លូ អង់កាន់ បក់ ញ៉ាម អំប៉ា កេះណោះ ជៀក ពេ ត្រុះ ម៉ុត តែង កាណាង ដេល។

១៧ អង់កាន់ បក់ ញ៉ាម អំប៉ា កាតាប លូ ពេត្រុះ ជា «ញ៉ា អីស កា ស៊ី បក់ អើ ណោះ ដេល ប ?» ពេត្រុះ តើល ជា «អូ អុះ»។

១៨ ម្នាត ទុច ម៉ែត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ លូ ម្នាត តាហាន ញ៉ាម រោង រ៉ាម៉ិះ អន់ខែ ប៉ាតុះ អុញ អញ្ជូរ ខង គ្រីន ខាក់ ពេត្រុះ កា អញ្ជូរ អុញ អន់ខូ លូ ពូ ដេល។

១៩ ផះ ណោះ ម៉ែត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ កា អំបញ្ជ យីស៊ូ ឡើង សារ ម្នាត ស៊ី លូ សារ អើ បាំង ហៀន។

២០ យីស៊ូ តើល អើ ជា «អាញ កាតាប ហះ ម៉ាត់ ប៉ាណូស ទិខូ អាញ ខុ បាំងហៀន ពូ ពីង រោង ចារ ពូ លូម លូ ប៉ាត់ ចារ រោង រ៉ាម៉ិះ ឡាក់ ចារ ម្នាត កាំឡាំង អ្វី ប៉ាតុំ គូប សោប អាញ អូ កាតាប ពីង ចារ សាគីម អុះ។

២១ ញ៉ា ត្រត់ អីស អំបញ្ជ អាញ នីអៀ? អីស អំបញ្ជ ទិ ម្នាត បក់ កាតាំង សារ អាញ រះ ណោះ ឡុត ពី ខង អន់ខែ អូ ឡើង សារ ញ៉ា ឡាក់ អាញ បាំងហៀន ណោះ»។

២២ ផះ កាតាំង យីស៊ូ កាប នីណោះ តាហាន បក់ ញ៉ាម រោង រ៉ាម៉ិះ ម៉ោញ ដូរ អ្វី អន់តារ សានែង ណោះ អើ តាបះ គៀងតោរ យីស៊ូ លូ កាប ជា «ញ៉ា ត្រត់ អីស ខីន តើល ម៉ែត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ នី អៀ?»

២៣ យីស៊ូ តើល ជា «ជា អាញ កាប យច បំរ អីស រះ ហៃ យច នីចម៍ ជា អាញ កាប ត្រត់ ញ៉ា ត្រត់ អីស ពីត អាញ នីអៀ?»

២៤ កេះណោះ រត់ អាណា ប្រើ ពូ ជីន យីស៊ូ ទីប ពូ កត់ ណោះ ហង ប៉ាត់ រត់ កែជា ឡាក់ ប្រត់ ម៉ែត ម្នាត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ។

២៥ ផះ ណោះ ស៊ីម៉ុន ពេត្រុះ កា អ្វី អញ្ជូរ អុញ ហះ ណោះ ដេល ពូ អំបញ្ជ អើ ជា «ញ៉ា អីស ស៊ី អើ តោ ដេល ប ?» ពេត្រុះ ប៉ាតែក ជា «អូ អូ ត្រត់ អុះ»។

២៦ ទី ទុច ម៉ែត ក្រាត់ រ៉ាម៉ិះ ប្រ្លឹះ ម៉ោញ ដូរ ឡាក់ អុះ មី លូ ប៉ាណូស បក់ ពេត្រុះ កោះ កាតាច ហ្គា តោរ ពៃ អើ កាប ជា «ញ៉ា ឡាក់ កា អាញ បំប អីស អ្វី ពីង សូន អន់ខូ លូ អើ តោ ដេល»។

២៧ ពេត្រុះ កា ប៉ាតែក ម៉ោញ ទង ណារ៉ូ ជាខី អ្សិរ អោត ឡុត។

សារ ពូ ជីន យីស៊ូ ប៉ាត់ រត់ ពីឡាត

២៨ ផះ តារ រឹង សារីង កេះ ពូ អ្សក់ ឡាច យីស៊ូ ឡើង ចារ រត់ កែជា ឡាក់ ជីន ប៉ាត់ ហី រត់ ពីឡាត ឡាក់ ម៉ែត រ៉ាងហៃ ខេត។ ហះកា ម្នាត ម៉ែត ណាវ៉ា ជា សុនសាត អ៊ីស្រាអែល អូ ម៉ុត កាណាង ហី ណោះ អុះ ខង អន់ខែ សៀ ជា ម៉ុត ពីង ហី សុនសាត អន់ទៀត ចឹង ប្រត់ អន់ អន់ខែ កើត អូ ដា ត់ ណោះ អន់ខែ ចឹង អូ ទី ម៉ុត ប្រត់ ប៉ុន ទ្រូង ណារ៉ូ ហង។

២៩ ទីល នីណោះ រតី ពីឡាត កា ឡាច់ ឡា ប៉ាត់ ចារ ពូ លូ អំប័ញ ជា «អន់ដីស កង អែ អា ឡឹង សារ ញ៉ា ?»

៣០ ពូ តើល រតី ពីឡាត ជា «ជា ប៉ាណូស អា អូ ប្រត់ យច ញីន អូ ឡា ជីន អែ ប៉ាត់ អីស អុះ»។

៣១ រតី ពីឡាត រះ កា អន់ខែ ជា «ប៉ាណូស អា អន់ដីស អ្យក់ ឡា តាត់សិន សារ តាម ចាបាប ម៉ះ អន់ដីស ពិ»។ ហះកា មូត សុនសាត អ៊ីស្រាអែល តើល ជា «ញីន អូ ទី ចាបាប ប៉ាន់តៅ ប៉ាណូស អុះ»។

៣២ ពូ កាប នីណោះ ត្រត់ ពូយ ប៉ានីន យីស៊ូ រះ ពែ ឡឹង ឡាបៀប អែ ត្រត់ តៅ។ †

៣៣ រតី ពីឡាត ម៉ុត កាណាង ហី ណារ៉ូ លូ អែ ម៉ុត យីស៊ូ កេះណោះ អំប័ញ ជា «ញ៉ា អីស សា ដាច់ សុនសាត អ៊ីស្រាអែល តាទីច ប ?»

៣៤ យីស៊ូ តើល អែ ជា «អីស អំប័ញ នីអៀ ឡាច់ ឡឹង ពុត អីស ទៅ ញ៉ា ទី ពូ អន់ទៀត រះ កា អីស ?»

៣៥ រតី ពីឡាត តើល ជា «អាញ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ ! សុនសាត អីស ទៅ លូ មូត មែត ក្រាក់ រ៉ាម៉ះ ប្រ្លះ ឡា ជីន អីស ប៉ាត់ អាញ អា។ អីស ប្រត់ យច សារ ញ៉ា ?»

៣៦ យីស៊ូ តើល អែ ជា «សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អាញ អូ ត្រត់ ពឹង អង់កក់ តេះ អា អុះ។ ជា សារ រ៉ាងហៃ រ៉ាងខ្យា អាញ អែ ពឹង អង់កក់ តេះ អា តាទីច អាញ ចឹង ប្រើ តាហាន ប៉ាណា គូប តាក្លះ លូ ពូ ឡាត ភៀ ដៃ អន់ ពូ ឡា ជីន អាញ ប៉ាត់ សុនសាត អ៊ីស្រាអែល អា។ ហះកា អូ ត្រត់ ពឹង អង់កក់ តេះ អា អុះ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ អាញ»។

៣៧ រតី ពីឡាត អំប័ញ លូ យីស៊ូ ជា «ទីល នីណោះ ញ៉ា អីស សាដាច់ តាទីច ប ?» យីស៊ូ តើល ជា «អីស ជា អាញ សាដាច់ ណោះ ត្រត់ ហង ហះកា អាញ កើត ពិះ ពឹង អង់កក់ តេះ អា ភៀ រះ សារ តាទីច។ ញ៉ា បិច កា សារ តាទីច បក់ ណោះ ចឹង សាំយ៉ាង ប៉ានីន អាញ»។

៣៨ រតី ពីឡាត កាប កា យីស៊ូ ជា «កាណាតី ញ៉ា សារ តាទីច ?»។

កេះ អែ កាប នីណោះ កេះ អែ ឡាច់ ឡា ប៉ាត់ មូត សុនសាត អ៊ីស្រាអែល ណារ៉ូ លូ រះ ជា «អាញ អូ បំប៉ ប៉ាណូស អា ទី សារ យច អុះ។

៣៩ តាម តាឡាប យើយ គុន សុនសាត អន់ដីស រ៉ាងរ៉ាង ប៊ុន ទ្រុង អា អាញ ត្រត់ តោះ ឡើយ ប៉ាណូស ថូត ម៉ៅញ ដូរ អន់ កា អន់ដីស។ នីចម អន់ដីស បិច ប កា អាញ តោះ ឡើយ សាដាច់ អ៊ីស្រាអែល អា ?»

៤០ ផះ ណោះ អន់ខែ ឡង ម៉ៃៗ ណារ៉ូ ជា «ដៃ តោះ ឡើយ ប៉ាណូស អា បំរ អីស តោះ ឡើយ បារ៉ាបះ ពិ»។ កាបាច់ បារ៉ាបះ អា យី ប៉ាណូស អន់តុង រ៉ាត ម៉ះ ពូ។

១៩

១ ផះ ណោះ រតី ពីឡាត ប្រើ មូត តាហាន អ្យក់ យីស៊ូ ពិត លូ កាសៃ ថ្លៃ ម៉ាត់។

២ មូត តាហាន អ្យក់ សាលៀ រ៉ាងក្នុង ប្រត់ ឡាត់ កា មូក សាដាច់ តាត់ អន់តល់ ពឹង កល់ អែ លូ អ្យក់ អារ នៃរ ណាអិត តាត់ អំពៀត ពឹង អែ ដេល។

៣ កេះណោះ អន់ខែ ប៉ាណា គូប ម៉ុត ក្យាម យីស៊ូ ទិប កាប ប៉ាឡែរ ជា «អី សាដាច់ សុនសាត អ៊ី ស្រាអែល ញីន ការុប សាំប្លះ អីស !» កេះណោះ ពូ តាប៉ះ គៀងតោរ អែ។

† ១៨:៣២ ១៨:៣២ ទី ដឹង សុនសាត រួម ប៉ាន់តៅ ប៉ាណូស ថូត បំប៉ ពឹង អ៊ីង គីង។ ជា សុនសាត អ៊ីស្រាអែល ប៉ាន់តៅ ពូ យី អន់ខែ ហិរ អំហ្គោ។

៤ រតី ពីឡាត ឡាំ ប៉ាត់ សុនសាត អ៊ីស្រាអែល ម៉ោញ ទង ណារូ លូ កាប ជា «ហែ អាញ អ្យក់ អែ អា ឡាំ ប៉ាត់ អនដីស ភៀ អន់ អន់ដីស អូ អន់តត់ ជា អាញ អូ ប៉ប អែ ទី យច សារ ញ៉ា អុះ»។

៥ ផះ ណោះ យីស៊ូ ចាក ឡាច ប៉ាត់ ឡើង ទីប តល់ មូក សាលៀ លូ ពៀត អារ នែរ ណាំអិត។ រតី ពីឡាត រះ កា អន់ខៃ ជា «ហែ ប៉ាណូស អា ហង»។

៦ ផះ មូត ម៉ែត ក្រាត់ វ៉ាមះ ប្រ្លះ លូ មូត តាហាន ញ៉ាម រ៉ាមះ ប៉ប យីស៊ូ អន់ខៃ កាប ម៉ែ ៗ ជា «ប៉ង អែ ពឹង អ៊ឹង គឹង ពិ! ប៉ង អែ ពឹង អ៊ឹង គឹង ពិ!» រតី ពីឡាត កាប ជា «អន់ដីស អ្យក់ ប៉ង អែ ពឹង អ៊ឹង គឹង អន់ដីស ទៅ ពិ ខង អាញ អូ ប៉ប អែ អា ទី យច សារ ញ៉ា អុះ»។

៧ សុនសាត អ៊ីស្រាអែល តើល រតី ពីឡាត ជា «ញីន ទី ចាបាប ជា តាម ចាបាប ញីន ប៉ាណូស អា ត្រត់ តៅ ខង អែ ជា ឡាកោ អែ ឡាក់ គន ប្រ្លះ បិកកាតយ័»។

៨ ផះ រតី ពីឡាត កាតាំង នីណោះ អែ អ្យត ខាក់។

៩ រតី ពីឡាត កា ម៉ូត តែង កាណុង ណារូ កេះណោះ អំបញ្ច យីស៊ូ ជា «អីស ពិះ ឡើង ចំ?» ហះ កា យីស៊ូ អូ តើល អែ អុះ។

១០ ខ ណោះ ហង បះ រតី ពីឡាត អំបញ្ច អែ ជា «ញ៉ា ត្រត់ អីស អូ កាបាប លូ អាញ នីអៀ? ញ៉ា អីស អូ អូ អន់តត់ ប កា អាញ ទី អំវាញ អីញ តោះ ឡើយ អីស កា ទី លើ បានតៅ អីស ពឹង អ៊ឹង គឹង កា ទី?»

១១ យីស៊ូ តើល អែ ជា «ផា ប្រ្លះ អូ អន់ សារ អំវាញ អីញ កា អីស ណោះ អីស អូ ទី អំវាញ អីញ ចឹង ប្រ្រឹក កា អាញ អុះ។ ខ អា ហង បះ បក់ អញដិន អាញ អន់ ប៉ាត់ អីស អែ ទី យច តិស ឡើង អីស»។

១២ គីត ណោះ ហង រតី ពីឡាត ណាំង ទ្រង បិច តោះ ឡើយ យីស៊ូ ដេល ហះកា សុនសាត អ៊ីស្រាអែល កាប ស្រែក ម៉ែ ៗ ជា «ផា អីស តោះ ឡើយ ប៉ាណូស អា ណោះ អីស អូ ត្រត់ តូប លូ សាដាច់ តិស រ៉ូម ហង ខង បក់ ពៀ យីត ជា ឡាកោ ឡាក់ សាដាច់ យី អែ ប៉ាសាំង លូ សាដាច់ រ៉ូម ហង»។

១៣ រតី ពីឡាត កាតាំង ពូ កាប នីណោះ អែ កា អ្យក់ ឡាំ យីស៊ូ ប៉ាត់ ចារ ម៉ោញ កេះណោះ អែ អង់អែ ពឹង ត្រេ ចារ តាត់សុន សារ ចារ ណោះ ពូ អែ ជា «ឡាន តត់ អំហ្គោ» កាប ពូយ សុនសាត ហេព្រី ផា កាចាថា។

១៤ ផះ ណោះ យី ដាវ ពូ ទ្រៀម កាណាត់ សាំរ៉ាប ដាវ វ៉ាឡូវ រ៉ាងរ៉ាង អាទិត ប៊ុន ទ្រូង យី ដាវ ប៉ង កេះ រតី ពីឡាត រះ កា សុនសាត អ៊ីស្រាអែល ជា «ហែ អា សាដាច់ អន់ដីស»។

១៥ ហះកា សុនសាត អ៊ីស្រាអែល អន់ខៃ កាប ម៉ែ ៗ ជា «បានតៅ អែ ពិ! ប៉ង អែ ពឹង អ៊ឹង គឹង ពិ!» រតី ពីឡាត អំបញ្ច ពូ ជា «ញ៉ា អន់ អាញ បានតៅ សាដាច់ អន់ដីស ប?» មូត ម៉ែត ក្រាត់ វ៉ា មះ ប្រ្លះ តើល ជា «ហ្វាស ឡើង សាដាច់ តិស រ៉ូម ញីន អូ ទី សាដាច់ ម៉ោញ ណារូ អុះ»។

១៦ ទីល នីណោះ រតី ពីឡាត កា មប យីស៊ូ អន់ កា ពូ បានតៅ។

សារ ពូ ប៉ង យីស៊ូ ពឹង អ៊ឹង គឹង

មូត តាហាន សុនសាត រ៉ូម កា អ្យក់ យីស៊ូ ឡាំ ប៉ាន់តៅ។

១៧ យីស៊ូ គយ អ៊ឹង គឹង ចាក ឡាច ឡើង មៀង ឡាំ ប៉ាត់ ចារ ម៉ោញ ឡាក់ ពូ អែ ជា ប៉ានីម កាន់ គឹង កល់ កាប ពូយ សុនសាត ហេព្រី ផា កុលកុថា។

១៨ ពួក កា ប៉ាន់តោ អែរី ហា: ចារ ណោះ ហង អន់ខ្ញុ លូ ប៉ាណូស ថូត ពៀរ ដូរ ពួ ប៉ាន់តោ ហា: ណោះ ដេល។ ពួ ប៉ង អន់ខ្ញុ ពីង អ៊ឹង គីង ម៉ោញ ដូរ តែង សាំងអៀ ម៉ោញ ដូរ តែង សាម៉ា យីស៊ូ ពីង អន់គីគី។

១៩ រ៉ក ពីឡាត ប្រើ ពួ ច្រាត់ ពីង ប៉ាតាត់ ប៉ង ពីង អ៊ឹង គីង អំបាំង កល យីស៊ូ ច្រាត់ រ៉ះ ផា «យីស៊ូ ឡឹង តេះ ណាសាវែត ឡាក់ សាដាច់ សុនសាត អ៊ីស្រាអែល»។

២០ សុនសាត អ៊ីស្រាអែល អៀង ដូរ ទី ហៃ សារ ពួ ច្រាត់ ណោះ: ខង ចារ ពួ ប៉ាន់តោ យីស៊ូ ណោះ: ហា: សានែង មៀង លូ សារ ពួ ច្រាត់ ណោះ: ពួ ច្រាត់ សត់ត្រា សុនសាត ហេព្រី សត់ត្រា សុនសាត រ៉ូម សត់ត្រា សុនសាត ក្រិក។

២១ មូត ម៉ែត ក្រាត់ វ៉ាម: ប្រើ: រ៉ះ ការគី ពីឡាត ផា «ដៃ ច្រាត់ ផា សាដាច់ អ៊ីស្រាអែល នីអៀ ត្រ ក់ ច្រាត់ "ពួយ អែរី កាប ផា អាញ អា យី សាដាច់ សុនសាត អ៊ីស្រាអែល"»។

២២ រ៉ក ពីឡាត តើល អន់ខ្ញុ ផា «អាញ ច្រាត់ រ៉ះ ផា នីចម ត្រក់ គម អន់ នីណោះ: ហង ពិ»។

២៣ ប៉ាត់ ពួ ប៉ង យីស៊ូ ពីង អ៊ឹង គីង កេះ: មូត តាហាន អៀក ខោ អាវ យីស៊ូ ហែក ប៉ាន់ ចានែក ដែក គូប សោប ម៉ោញ ដូរ ម៉ោញ ចានែក កាប៉ាច់ អាវ អ៊ឹង យីស៊ូ ពួ ប្រតី លូ កាណាត់ ម៉ោញ ប៉ុ: អូ ទី ចារ ជឹង អុ: ឡឹង អំបាំង ទីល អន់តេះ។

២៤ ទីល នីណោះ: អន់ខ្ញុ កាប ផា «ដៃ ហែក អាវ អា ពិន ត្រក់ រ៉ុប កាប៉ាច់ ហិ ណោះ: ពិន ចឹង អូ អន់តត់ ផា អាវ អា ចឹង ទី កា បក់ ពៀ»។ មូត តាហាន ប្រតី នីណោះ: ត្រក់ ពួយ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រើ: ផា:

«ពួ អៀក ខោ អាវ អាញ ដែក គូប សោប ពួ រ៉ុប កាប៉ាច់ អៀក អាវ អាញ»។*

២៥ ផះ ណោះ: មើត យីស៊ូ លូ ណោះ: អែរី តែង មើត ទីប ម៉ារី កាម៉ាញ កូប: លូ ម៉ារី ឡឹង ស្រុក ម៉ា ដាឡា អន់ខ្ញុ អែរី អន់តាវ ក្យាម អ៊ឹង គីង ពួ ប៉ង យីស៊ូ ណោះ: ដេល។

២៦ ផះ: យីស៊ូ ប៉ប មើត អែរី លូ សី: អែរី ម៉ោញ ដូរ ឡាក់ អែរី បិច ចៃ អែរី អន់តាវ ក្យាម ហា: ណោះ: អែរី កាកាប លូ មើត អែរី ផា «អី មើត ហៃ ប៉ាណូស បក់ អែរី ក្យាម អីស អា ហង គន អីស»។

២៧ កេះណោះ: យីស៊ូ កាកាប លូ សី: ម៉ោញ ដូរ ណោះ: ផា «អីស ហៃ អា ហង មើត អីស»។ ឡឹង គីត ណោះ: ហង សី: ណោះ: កា អៀក ម៉ារី អែរី អន់ខ្ញុ ប៉ាត់ ហី អែរី។

សារ យីស៊ូ តោ

២៨ កេះណោះ: យីស៊ូ អូ អន់តត់ ផា ដ្ឋាន ទីណោះ: អែរី ប្រតី កេះ ទី កេះ: ហា: កា ភៀ អន់ តាត់ អង់ កេះ សារ ឡាក់ ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីរ ប្រើ: អែរី កាប ផា «អាញ ប្រើង ទៀក ខាក់»។

២៩ ហា: ចារ ណោះ: ទី ព្រឹយ យ៉ាំង ម៉ោញ ពួ ចែត ទៀក អៀក ប៉ាញ មូត តាហាន អៀក បឹង សា អៀង ឡាក់ ពីង ទៀក អៀក សប សាអៀប កេះណោះ: ទ្រែម ពីង អ៊ឹង អន់ទីប ទីល ពីរ យីស៊ូ។

៣០ ប៉ាត់ យីស៊ូ អៀក អៀក កេះ អែរី កាប ផា «ដ្ឋាន អាញ ប្រតី កេះ ទី កេះ»។ កេះណោះ: អែរី កុប កល លូ កាតាច់ កាសៃ តាំងហើម។

* ១៩:២៤ ១៩:២៤ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រើ: (ទំនុក/តម្កើង) ២២:៨។ † ១៩:២៨ ១៩:២៨ ពួ យីត ផា សារ អា ត្រក់ លូ ផាប អញសៃ ប៉ានេ ប្រើ: (ទំនុក/តម្កើង) ២៩:២១ ឡាក់ ច្រាត់ រ៉ះ ផា «ដះ អាញ ប្រើង ទៀក ពួ អៀក ទៀក អៀក អន់ កា អាញ អែត»។

៣១ ដាវ ណោះ យី ដាវ ពូ ទ្រៀម សារ៉ាប់ ដាវ វ៉ាឡូវ មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល អូ បិច អន់ ទី ប៉ាទ្រូ អ្វី ពីង អ៊ឹង គីង ពីង ដាវ វ៉ាឡូវ អុះ ខង ដាវ ណោះ ឡាក់ ដាវ ប៊ុន តិស។ ខ ណោះ ហង បះ ពូ ប្រើ រតី ពីឡាត ប្រើ មូត តាហាន កាមែ តាត់ អំបាក់ ដុង មូត ថូត ពូ ប៉ង ពីង អ៊ឹង គីង ណោះ ភៀ បិច កា ឡាម៉ត់ តៅ កេះណោះ អ្សក ជីវ ប៉ាទ្រូ ឡឹង អ៊ឹង គីង។

៣២ មូត តាហាន កា ឡា កាមែ តាត់ អំបាក់ ដុង មូត ថូត ពៀវ ដូវ ឡាក់ ពូ ប៉ង ពីង អ៊ឹង គីង អន់ខូ លូ យីស៊ី។

៣៣ ប៉ាក់ មូត តាហាន ទីល ប៉ាក់ យីស៊ី ប៉ប អែ តៅ កេះ អន់ខែ អូ ទី កាមែ តាត់ អំបាក់ ដុង យីស៊ី អុះ។

៣៤ ហះកា តាហាន ម៉ោញ ដូវ ច្រាត់ យីស៊ី លូ តាប៉ាក់ ហះ អ៊ែវ ផាឌី ឡាច់ ផាម លូ ឡាច់ ទៀក ឡូត។

៣៥ ទី ប៉ាណាស ម៉ោញ ដូវ ឡាក់ ទី ប៉ប អែ កា រះ ឡឹង សារ ណោះ ភៀ អន់ អន់ដីស សៀ ដេល។ សារ អែ រះ ណោះ យី ត្រត់ តាទីច អែ កា អូ អន់តត់ សារ អែ រះ យី សារ តាទីច។

៣៦ សារ ទិ អា កើត ពីះ ភៀ អន់ ត្រត់ ព្យយ សារ ឡាក់ ទី ច្រាត់ រះ កាណាង ផាប ប៉ានីវ ប្រ្រះ ផា «កាន់គីង អែ ម៉ោញ កាតុ កា អូ ត្រត់ ប៉ាក់ អុះ»។

៣៧ ទី សារ ម៉ោញ ណាឌូ ឡាក់ ទី ច្រាត់ រះ កាណាង ផាប ប៉ានីវ ប្រ្រះ ផា «ពូ ចឹង ហៃ បក់ ពូ ច្រាត់ ណោះ»។

សារ ពូ តប់ ប៉ាទ្រូ យីស៊ី

៣៨ អន់តីត ឡឹង ណោះ រតី យូស៊ីប ឡាក់ ប៉ាណាស ឡឹង ស្រុក អាវ៉ាម៉ាថេ អែ ឡាក់ ប៉ាក់ រតី ពីឡាត ប៉រ អ្សក ប៉ាទ្រូ យីស៊ី។ រតី ពីឡាត កា អន់ ដេល រតី យូស៊ីប កា តាឡេះ ប៉ាទ្រូ យីស៊ី។ អែ អា កា សិះ យីស៊ី ដេល ហះកា អែ អូ ខិន រះ ឡាច់ អុះ ខង អែ អ្សក កា មូត ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។

៣៩ រតី នីកូដេម ឡាក់ ឡាក់ ចាចាក ប៉ាក់ យីស៊ី ផះ កាម៉ាង រ៉ាងរ៉ាង អន់ទ្រូល ពែ កា ឡាក់ អន់ខូ ដេល អែ ទ្រុង ឡាក់ ចាវ អ៊ឹង បោផូវ លូ យឿង បោផូវ យី អែ ៣០ កាឡុ។

៤០ អន់ខែ ពៀវ ដូវ កា ទ្រែម ប៉ាទ្រូ យីស៊ី លូ កាណាត់ បាក ដាក់ៗ អន់ខូ លូ យឿង បោផូវ គុន តាឡាប់ យើយ សុនសាត អ៊ីស្រាអែល តប់ ប៉ាទ្រូ។

៤១ ត្រង់ ចារ ពូ ប៉ាន់តៅ យីស៊ី ណោះ ទី សុន ពីង សុន ណោះ ទី រ៉ុង ប៉ានីម ម៉ោញ ពូ ប្រគំ សា រ៉ាប់ តប់ ប៉ាទ្រូ កាណាង រ៉ុង ណោះ បើ ទី ចែត ប៉ាទ្រូ ពៀវ អុះ។

៤២ ញុន កា រ៉ុង ណោះ ក្សាម ហះ ណោះ កេះ អន់ខែ កា អ្សក ប៉ាទ្រូ យីស៊ី ចែត កាណាង រ៉ុង ណោះ ខង ដាវ ណោះ យី ដាវ ពូ ទ្រៀម សារ៉ាប់ ដាវ វ៉ាឡូវ។ *

២០

សារ យីស៊ី រ៉ុស សីត

‡ ១៩:៣៦ ១៩:៣៦ ប៉រ ហៃ សារ ឡាក់ (និកូមន) ១២:៤៦; ចំលួន ប៉ាសុន (ជន/គណនា) ៩:១២; ផាប អញសៃ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ៣៤:២០។ § ១៩:៣៧ ១៩:៣៧ សារ អា ឡាក់ ឡឹង សាកាវី ១២:១០។ * ១៩:៤២ ១៩:៤២ ចាចាប់ ដាវ វ៉ាឡូវ យី ឌីឡេះ ពូ ត្រត់ វ៉ាឡូវ គីត ដាវ ម៉ុត។ ទីល នីណោះ អន់ខែ ណាង រ៉ុង ក្សាម ចារ ណោះ ភៀ ចឹង តប់ ប៉ាទ្រូ យីស៊ី អន់ទ្រូល ឡឹង ដាវ ម៉ុត។

១ ប៉ាត់ ដាវ អាទិត ម៉ារី ឡើង ស្រុក ម៉ាដាឡា ឡាំ ប៉ាត់ រ៉ូដ ឡើង កាំលី ផងម៉ាង អើ ប៉ប អំហ្គោ ពូ កាត្រើត ពីរ រ៉ូដ ណោះ ប៉ាហ្គាល់ ឡាច ឡើង រ៉ូដ កេះ។

២ អើ សាតាក់ ឡាំ រ៉ះ កា ស៊ីម៉ូន ឡាក់ ពូ អើ ជា ពេត្រុះ លូ ស៊ីះ ឡាក់ យីស៊ូ បិច ចៃ អើ រ៉ះ ជា «ពូ អ្សក់ ឡាច ប៉ាទ្រូ ពី តាំងឡា ពិន ឡើង រ៉ូដ ណោះ ហ៊្វ្រង កេះ ញីន អូ អូ កា ពូ អ្សក់ ឡាំ អន់ ប៉ាត់ ចំ អុះ»។

៣ ពេត្រុះ លូ ស៊ីះ ម៉ោញ ដូរ ណោះ អន់ខែ កា សាតាក់ ឡាំ ប៉ាត់ រ៉ូដ ។

៤ អន់ខែ ញៀរ ដូរ អា សាតាក់ ឡាំ អន់ខូ ណោះ ហង ហះកា ស៊ីះ ម៉ោញ ដូរ ណោះ សាតាក់ ប្រ៉ាល់ ហ្វិត ឡើង ពេត្រុះ ទីល ប៉ាត់ រ៉ូដ អន់ទ្រូល។

៥ អើ សាម៉ង់ ហៃ ប៉ប ដឹង កាណាត់ ពូ ទ្រែម ប៉ាទ្រូ ហះកា អើ អូ ម៉ុត កាណាង រ៉ូដ ណោះ អុះ។

៦ កេះណោះ ស៊ីម៉ូន ពេត្រុះ តាហ្វិប ពូយ អន់តីត កា ពីរ ទីល ដេល អើ កា ម៉ុត កាណាង រ៉ូដ ណោះ ប៉ប ដឹង កាណាត់ ពូ ទ្រែម ដេល ពីង ចារ ណោះ

៧ លូ ប៉ប កាណាត់ ពូ លម កល់ អើ ពូ តាមួរ អន់ ចារ តាង អូ អន់ អន់ខូ លូ កាណាត់ ពូ ទ្រែម ឡាកោ អុះ។

៨ កេះណោះ ស៊ីះ បក់ ទីល អន់ទ្រូល ណោះ អើ កា ម៉ុត កាណាង រ៉ូដ ណោះ ដេល ប៉ប នី ណោះ អើ កា សៀ។

៩ ផះ ណោះ មូត ស៊ីះ បើ ហ្វង់ អុះ ឡើង សារ ឡាក់ ទី ប្រាត់ កាណាង ផាប ប៉ានីរ ប្រ្រះ រ៉ះ ជា យី ស៊ូ ត្រត់ រ៉ីស ស៊ីត ណារ៉ូ ណោះ។

១០ កេះណោះ អន់ខែ ស៊ីត ប៉ាត់ ហី ណារ៉ូ។

១១ កាប៉ាច ម៉ារី អ្វែ អន់តារ ញ៉ា តែង ឡើង ហះ អំបារ រ៉ូដ លូ សាម៉ង់ ហៃ កាណាង រ៉ូដ

១២ ប៉ប បិយ ប្រ្រះ ញៀរ ដូរ កាសិប ញៀត ខោ អារ បាក អង់អ្វែ ពីង ចារ ពូ ចែត ប៉ាទ្រូ យីស៊ូ ពៃ ម៉ោញ ដូរ អង់អ្វែ តែង កល់ ម៉ោញ ដូរ អង់អ្វែ តែង ផង។

១៣ បិយ ប្រ្រះ កាកាប លូ ម៉ារី ជា «អី ណាង អីស ញ៉ា កា ញ៉ា?» ម៉ារី តើល ជា «អាញ ញ៉ា កា ពូ អ្សក់ ប៉ាទ្រូ ពី តាំងឡា អាញ ហ៊្វ្រង កេះ អូ អូ កា ពូ អ្សក់ ឡាំ អន់ ប៉ាត់ ចំ»។

១៤ កេះ អើ កាកាប នី ណោះ អើ កា លែង ហៃ តែង អង់កក់ ប៉ប យីស៊ូ អ្វែ អន់ តារ ហះ ណោះ ហះកា អើ អូ អន់ហ្គាល់ យីស៊ូ អុះ។

១៥ យីស៊ូ អំបញ អើ ជា «អី ណាង អីស ញ៉ា កា ញ៉ា? អីស ណាង ញៀ?» អើ សាម៉ង់ កា ប៉ាណូស បក់ រ៉ាងហៃ សួន បះ អើ តើល ជា «អី ក្លីញ ជា អីស ទី អ្សក់ ប៉ាទ្រូ ណោះ បរ អីស រ៉ះ អន់ អាញ អ្វែ ដេល អីស អ្សក់ ឡាំ អន់ ប៉ាត់ ចំ ម៉ាត់ អាញ ចឹង ឡាំ អ្សក់»។

១៦ យីស៊ូ អើ ជា «ម៉ារី!» ម៉ារី កាលែង តែង អើ លូ តើល កាប សុនសាត ហេត្រី ជា «រ៉ាបូនី» ព្រៃ ជា «ណែយូ»។

១៧ យីស៊ូ ជា កា អើ «បត់ ហង ផៃ ត្រូត អាញ ហង ខង អាញ បើ ហារ ប៉ាត់ ពី អាញ។ ហត់ អីស ឡាំ រ៉ះ កា អុះ ម៉ី អាញ ជា អាញ ចឹង ហារ ប៉ាត់ ពី អាញ ហង យី ពី អន់ដីស ដេល អាញ ចឹង ឡាំ ប៉ាត់ ប្រ្រះ អាញ យី ប្រ្រះ អន់ដីស ដេល»។

១៨ ណោះ ម៉ារី ឡើង ស្រុក ម៉ាដាឡា អើ ឡាំ រ៉ះ កា មូត ស៊ីះ ជា អើ ប៉ប យីស៊ូ កេះ លូ រ៉ះ ឡើង សារ ឡាក់ យីស៊ូ ទី កាកាប លូ អើ។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា មូត ស៊ីះ ប៉ប

១៩ ផ្ទះ កាដាច ដាវ អាទិត ណោះ ម្ចាស់ ឆ្នៃ ប៉ាតុំ គ្រូប កាណុង ហី សាកាល់ អំប៉ារ ខង អន់ ខែ អ្នក កា ម៉ែត ណាំផា សុនសាត អ៊ីស្រាអែល។ ជាឌី កា យីស៊ូ ម៉ុត អន់តាវ ពីង អន់តិត អន់ខែ លូ កាប ផា «ហាត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ»។

២០ អែ កាប នីណោះ កេះ ៗ អែ តាំបាង តាំងហាល ឡាកា ពីង តី ពីង អែវ អន់ កា ម្ចាស់ ហៃ។ ម្ចាស់ ហោក ខាក់ កា អន់ខែ បំបី ពី តាំងឡា អន់ខែ។

២១ កេះណោះ យីស៊ូ កាប លូ អន់ខែ ម៉ៅញ ទង ណារ៉ូ ផា «ហាត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ។ ពី អាញ ប្រើ អាញ ពីរ ប៉ាត់ អា នីចម៍ អាញ ប្រើ អន់ដីស ឡា រ៉ះ នីណោះ ដេល»។

២២ អែ កាប នីណោះ កេះ អែ កា ខ្លោង ពីង ម្ចាស់ លូ កាប ផា «ហាត់ អន់ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ឆ្នៃ ពីង អន់ដីស ពិ។

២៣ ផា អន់ដីស អូ អ្នក យ៉ូ សារ ពូ ប្រឹក យច ណោះ ប្រ្រឹះ បិកកាតយ័ កា អូ អ្នក យ៉ូ សារ ពូ ប្រឹក យច ណោះ ដេល។ ហះកា ផា អន់ដីស អ្នក យ៉ូ សារ ពូ ប្រឹក យច ណោះ ពូ ឆ្នៃ កា ទី សារ យច»។

២៤ ផ្ទះ យីស៊ូ ម៉ុត ប៉ាត់ អន់ខែ ណោះ ចូមៈ ឡាក់ ពូ អែ ផា ឌីឌីម ឡាក់ សីរ អន់ខូ លូ សីរ ១២ ដូវ ណោះ ដេល អែ អូ ទី ឆ្នៃ ហះ ណោះ អុះ។

២៥ ម្ចាស់ សីរ ឡាក់ ទី បំបី រ៉ះ កា អែ ផា «ញីន បំបី ពី តាំងឡា ពិន» ហះកា ចូមៈ តើល ផា «ផា អាញ អូ បំបី តាំងហាល ពូ បង់ លូ ប៉ាសយ័ ពីង តី អែ លូ ផា អាញ អូ សាប៉ាត់ តាំងហាល ពូ បង់ ណោះ លូ ផា អាញ អូ ឡាក់ ពីង តាំងហាល ហះ អែវ អែ យី អាញ អូ ស្មៅ អុះ»។

២៦ ម៉ៅញ អាទិត ឡីង ណោះ ម្ចាស់ ឆ្នៃ ប៉ាតុំ គ្រូប កាណុង ហី ម៉ៅញ ទង ណារ៉ូ ទីប សាកាល់ អំប៉ារ ចូមៈ កា ឆ្នៃ អន់ខូ ដេល ជាឌី កា យីស៊ូ ម៉ុត អន់តាវ ពីង អន់តិត អន់ខែ លូ កាប ផា «ហាត់ អន់ អន់ដីស ទី កាន សាណុក សាវ៉ាក ពិ»។

២៧ កេះណោះ យីស៊ូ កាប លូ ចូមៈ ផា «ហាត់ អីស ហៃ តី អាញ អា ហាត់ សាប៉ាត់ ពីង តាំង ហាល លូ សាប៉ាត់ ហះ អែវ អាញ អា ដេល ផែ កាដី កល់ ហង ហាត់ ស្មៅ ឡុត ពិ»។

២៨ ផ្ទះ ណោះ ចូមៈ តើល អែ ផា «អីស យី ប្រ្រឹះ តាំងឡា អាញ តាទីច ហង»។

២៩ យីស៊ូ កាប លូ អែ ផា «អីស ស្មៅ ញាន កា អីស បំបី អាញ បក់ ចំ ស្មៅ ហះកា អូ ទី បំបី អាញ បក់ ណោះ ទី សារ សាណុក សាវ៉ាក ហង»។

៣០ យីស៊ូ តាំបាង សារ អំវ៉ាញ អីញ អន់ខៀតៗ អៀង ណារ៉ូ អន់ ម្ចាស់ សីរ អែ បំបី ហះកា អូ ទី ច្រាត់ រ៉ះ កាណុង ផាប អា អុះ។

៣១ ហះកា ទី សារ ឡាក់ ទី ច្រាត់ រ៉ះ អា ភៀ អន់ អន់ដីស ស្មៅ ផា យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកា តយ័ បក់ អែ អែស អន់ ប្រឹក សាដាច តាទីច លូ អន់ អន់ដីស ទី អាញ រ៉ុស ញាន កា ស្មៅ អែ។

២១

សារ យីស៊ូ តាំបាង ឡាកា ប៉ាត់ ហាង តាំងលើ

១ អន់តិត ឡីង ណោះ យីស៊ូ តាំបាង ឡាកា អន់ ម្ចាស់ សីរ បំបី ម៉ៅញ ទង ណារ៉ូ ប៉ាត់ ហាង តាំង លើ ទីបេរ៉ះ * យី អែ តាំបាង អន់ ពូ បំបី ឡាក់ កា អាះ

* ២១:១ ២១:១ តាំងលើ ទីបេរ៉ះ យី តាំងលើ កាលីឡេ ណោះ ហង។

២ ទីស៊ីម៉ុន ឡាក់ ពូ អើ ផា ពេត្រុះ ថ្ងៃម្ភៃ ឡាក់ ពូ អើ ផា ឌីឌីម ណាថានៃល ឡើង តេះ កាណា ខេត កាលីឡេ លូ គន កាម៉ាក់ រ៉ត់ សេបេដេ ទី ពៀរ ដូរ ទីប ទី ម្នាក់ សីរៈ អន់ទៀត ពៀរ ដូរ ណារ កា អ្នែ អន់ខ្ព ដេល។

៣ ស៊ីម៉ុន ពេត្រុះ អើ រ៉ះ កា អន់ខ្ព ផា «អាញ ចឹង ឡាក់ ណារ កា»។ អន់ខ្ព តើល ផា «ញីន ចឹង ឡាក់ ដេល»។ អន់ខ្ព កា ប៉ាណា គ្រូប ឡាក់ ជីរ ជិះ ទូក ទី អន់ខ្ព ហះកា ម៉ាំង ណោះ អន់ខ្ព ណារ កា អ្នែ ទី អុះ។

៤ ប៉ាក់ កាលី យីស៊ូ អ្នែ អន់តាវ ហះ ហាង តាំងលើ ហះកា ម្នាក់ សីរៈ អុ អន់ហ្គាល់ អើ អុះ។

៥ យីស៊ូ កាកាប លូ អន់ខ្ព ផា «អី កាឡាំង ពិន ទី ប កា កា អន់ដីស?» អន់ខ្ព តើល ផា «អ្នែ ទី អុះ»។

៦ កេះណោះ អើ រ៉ះ កា អន់ខ្ព ផា «អន់ ដីស ប៉ា ឡី អ្នន តែង សាម៉ា ទូក ពិ ណោះ ចឹង ទី កា»។ អន់ខ្ព កា ប៉ា ឡី អ្នន ប៉ាក់ អ្យក់ ហារ អ្នន អុ ដាម៉ៃ អុះ ខង ត្រក់ កា អៀង តាឡាម៉។

៧ ផះ ណោះ សីរៈ ឡាក់ យីស៊ូ បិច ចៃ អើ រ៉ះ កា ពេត្រុះ ផា «យី យីស៊ូ ឡាក់»។ ផះ ពេត្រុះ កាតាំង ផា យីស៊ូ នីណោះ អើ កា កត់ អារ ខង អារ អើ តាយ កេះណោះ អើ ប៉ះ ពឹង ទៀត វៃ ឡាក់ ប៉ាក់ ហាង។

៨ ម្នាក់ សីរៈ អន់ទៀត អន់ខ្ព តោល ទូក ឡាក់ ប៉ាក់ ហាង ទុង ឡាក់ អ្នន ឡាក់ ត្រក់ កា អៀង ណោះ ហង ខង អុ ចាំងហាយុត ឡើង ហាង អុះ យី អើ ២០០ ហាត់ ឡើង ហាង។

៩ ប៉ាក់ អន់ខ្ព ហារ ពឹង តោក កា បបំ អុញ ទីប ទី កា តាទៀង ពឹង អុញ លូ ទី ណា បាំង ហះ ណោះ ដេល។

១០ យីស៊ូ ផា កា អន់ខ្ព «អ្យក់ ហៃ កា អន់ដីស ត្រក់ អ្នន ណោះ អន់ដា»។

១១ ស៊ីម៉ុន ពេត្រុះ កា ឡាក់ ប៉ាក់ ទូក ទុង អ្នន ឡាក់ ត្រក់ កា អៀង ណោះ អ្យក់ ហារ ប៉ាក់ តោក។ ទី កា តីស ៗ ចំលួន ១៥៣ កាតុ យី ទី កា អៀង នីណោះ កាតាម កា អ្នន អុ ស្យាត អុះ។

១២ យីស៊ូ ជៀក អន់ខ្ព ផា «ចុ សា សាណា ហី»។ អ្នែ ទី សីរៈ ចំ ខីន អំបញ្ច អើ ផា ពៀ ណោះ អុះ ខង អន់ខ្ព ទីខ្ព អុ អន់តត់ ផា ពិ តាំងឡាក់ អន់ខ្ព។

១៣ យីស៊ូ អ្យក់ ណា បាំង លូ កា ឡាក់ អន់ កា អន់ខ្ព។

១៤ ឡើង យីស៊ូ រ៉ុស សិត យី ប៉ែង ទង ហះ អា ហង អើ តាំបាង ឡាក់ កោ អន់ កា ម្នាក់ សីរៈ អើ បបំ។

សារ យីស៊ូ កាកាប លូ ពេត្រុះ

១៥ ប៉ាក់ អន់ខ្ព សា កេះ ៗ យីស៊ូ អំបញ្ច លូ ស៊ីម៉ុន ពេត្រុះ ផា «អី ស៊ីម៉ុន គន យូហាន នីចម អីស បិច ចៃ កា អាញ ហ្គិត ឡើង ម្នាក់ អា ប?» អើ តើល ផា «អី ពិ តាំងឡាក់ អីស អុ អន់តត់ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ផា កា អើ «អ្យក់ អីស រាំងហៃ ម្នាក់ សៀ អាញ ឡាក់ កា ពូ រង គន ចៀម ដេល»។

១៦ យីស៊ូ អំបញ្ច អើ ម៉ោញ ទង ណារ ផា «អី ស៊ីម៉ុន គន យូហាន នីចម អីស បិច ចៃ កា អាញ ប?» អើ តើល ផា «អី ពិ តាំងឡាក់ អីស អុ អន់តត់ កេះ កា អាញ បិច ចៃ កា អីស»។ យីស៊ូ ផា កា អើ «អ្យក់ អីស រាំងហៃ ម្នាក់ សៀ អាញ ឡាក់ កា ពូ រង តាបល់ ចៀម ដេល»។

១៧ យីស៊ូ អំបញ្ច អើ ម៉ោញ ទង ណារ លីក ទី ប៉ែង ផា «អី ស៊ីម៉ុន គន យូហាន នីចម អីស បិច ចៃ កា អាញ ប?» ពេត្រុះ អុក ពុត ខាក់ ខង យីស៊ូ អំបញ្ច អើ ផា «អីស បិច ចៃ កា អាញ ប?» ទីល ប៉ែង ទង នីអៀ។ អើ តើល ផា «អី ពិ តាំងឡាក់ អីស អុ គ្រីប សារ ញ៉ា កេះ លូ អីស អុ អន់តត់ កា

អាញ បិច ចៃ កា អីស»។ យីស៊ូ ជា កា អែ «អ្យក់ អីស រាំងហៃ មូត សៀ ឡាក់ កា ពូ រង តាប៉ល់ ចៀម ដេល។

១៨ អាញ ប៉រ រ៉ះ កា អីស តាទីច ជា ផៈ អីស អ្នែ សាស្វា ពៃ អីស កាសិប ពៀត កត់ អារ អីស ទៅ លូ ចាក តាម ពុត អីស បិច ហៈកា ប៉ាក់ អីស ក្រាក់ កេះ អីស ចឹង ប្លាស លូ ទី ម៉ោញ ដូរ ណាវ ចឹង កត់ តី អីស ទីប ប៉ាណាំ អីស ឡាំ ប៉ាក់ ចារ ឡាក់ អីស អូ បិច ឡាំ»។

១៩ យីស៊ូ កាប នីអៀ យី បិច រ៉ះ ឡឹង ឡាបៀប ឡាក់ ពេត្រុះ ចឹង ត្រុត តៅ ភៀ អន់ ប្រៈ បិកកា តយី លៅ លែង សិច ។ ប៉ាក់ អែ កាប នីណោះ កេះ ។ អែ ជា «ចុ ចាក ព្រួយ អាញ»។

២០ ពេត្រុះ កាលែង តែង អង់កក់ ប៉ប សីះ ឡាក់ យីស៊ូ បិច ចៃ អែ ចាក ព្រួយ ដេល។ សីះ ណោះ ហង ឡាក់ អង់អ្នែ ក្យាម យីស៊ូ ផៈ ង៉ាច អន់ខៃ សា សាណា ពៃ បក់ អំប៉ញ ជា «អី ពី តាំងឡា ពៀ ចឹង អញជិន អីស អន់ កា ពូ ណោះ?»

២១ ប៉ាក់ ពេត្រុះ ប៉ប សីះ ណោះ អែ អំប៉ញ លូ យីស៊ូ ជា «អី ពី តាំងឡា ទី សារ ញ៉ា ចឹង កើត ពីះ ពីង អែ ណោះ?»

២២ យីស៊ូ តើល អែ ជា «ជា អាញ អន់ បក់ អែ ណោះ អ្នែ រ៉ីស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រុត រ៉ិនរ៉ាយ ប៉ាក់ អីស? ចុ ចាក ព្រួយ អាញ»។

២៣ គិត ដាវ ណោះ ហង សារ ណោះ កាតាំង លៅ កាណាង កាំឡាំង មូត សៀ យីស៊ូ អន់ខៃ ជា សីះ ណោះ អូ ត្រុត តៅ អុះ ហៈកា តាទីច អែ យីស៊ូ អូ ជា សីះ ណោះ អូ តៅ អុះ ក្រាន់ កា អែ កាប ជា «ជា អាញ អន់ បក់ អែ ណោះ អ្នែ រ៉ីស លើយ ទីល ដាវ អាញ ពីះ ណាវ ទៀ ញ៉ា ចឹង ត្រុត រ៉ិនរ៉ាយ ប៉ាក់ អីស?»។

២៤ សីះ ណោះ ហង ឡាក់ ប្រ័តី ជាញ៉ាន ឡឹង សារ ទិអា លូ ទី ច្រាត់ គម សារ ទិអា ដេល។ ញីន កា អូ ជា សារ អែ រ៉ះ អា យី សារ ត្រុត តាទីច។

២៥ ទី ង៉ាវ អន់ទៀត អៀង ណាវ ឡាក់ យីស៊ូ ទី ប្រ័តី ជា ច្រាត់ គម ទិណោះ តាម អាញ យីត ជា អង់កក់ តេះ អា អូ ទី ចារ រ៉ាន់ដាប់ ដាប់ ទិណោះ បតី អុះ។

† ២១:១៩ ២១:១៩ ពូ ច្រាត់ រ៉ះ ជា ពេត្រុះ ប៉ាក់ អែ ក្រាក់ កេះ ពូ ប៉ង បានតៅ អែ ពីង អ៊ឹង គីង។

ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

(កិច្ចការ)

សារ អន់តត់ រ៉ះ

លូកា ប្រាប់ សារ ពីង ផាប់ ប៉ានីរ ប្រៀប ទី ពៀរ សារ យី អ៊ែ ប្រាប់ «សារ ដាក់ ឡើង យីស៊ូ» លូកា «ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ»។ ផ្ទះ លូកា អ្វី ពឹង ម្យ៉ាង ត្រូវ អ៊ែ ប៉ាតាង រ៉ះ ប៉ូល កេះ ណោះ ចាក រ៉ះ សារ យីស៊ូ អន់ខ្ល លូ អ៊ែ (ប៉រ ហៃ ១៦:១១)។ ពូ យីត ផា លូកា ប្រាប់ ផាប់ អា ផ្ទះ រ៉ះ ប៉ូល អ្វី ពឹង ម្យ៉ាង រ៉ូម ក្បាត់ សាដាច់ តិស រ៉ូម តាតស៊ុន សារ កា អ៊ែ (ប៉រ ហៃ ២៨:៣០-៣១) យី អ៊ែ សាណា ៦២ គ.ស.។

ពឹង ផាប់ រ៉ះ សារ ដាក់ ឡើង យីស៊ូ លូកា ប្រាប់ រ៉ះ ឡើង ងារ យីស៊ូ ប្រគល់ លូ ប៉ានីរ អ៊ែ កាប ផ្ទះ អ៊ែ អ្វី ពឹង អន់កក់ តេះ អា ពៅ។ កាប៉ាច់ ពឹង ផាប់ រ៉ះ ឡើង ងារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូកា រ៉ះ ណាវ ឡើង ងារ យីស៊ូ ប្រគល់ ពឹង ម្នាក់ ស៊ី អ៊ែ។ យី ម្នាក់ ស៊ី អ៊ែ ប៉រ យីស៊ូ ណាវ កាតាម យីស៊ូ កា អ្វី អន់ខ្ល លូ អន់ខ្ល លើយ ដេល យី អ៊ែ អន់ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ អន់ អ្វី កាណាង ពុត ម្នាក់ បក់ សៀ អ៊ែ ភៀ ប៉ាណា ពុត ពៀក អន់ខ្ល។

សាត់ ប៉ាន់ដា លូកា រ៉ះ ប៉ាឡាក់ អន់ ហ្លួង ឡើង សារ កើត ម្នាក់ សៀ យីស៊ូ ឡាក់ ពូ អន់ សិច ផា ក្រុំ ហៀន សារ ប្រៀប អ្វី ពឹង ម្យ៉ាង យេរូសាឡឹម។ កេះ ណោះ អ៊ែ រ៉ះ ឡើង ងារ ម្នាក់ ស៊ី ចាក រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាញ ទីប ខេត យូដា លូ ខេត សាម៉ារី លូ ប៉ាត ប៉ាថេត អន់ខ្ល ឡាក់ អ្វី ជុំ ហាង សាឡឹក សាឡាយ មេឌីទេរ៉ាណេ លើយ ទីល ម្យ៉ាង រ៉ូម យី សុនសាត រ៉ូម ហាង ឡាក់ រ៉ាំង ហៃ រ៉ាំងខ្យា អៀង ប៉ាថេត។

ម្នាក់ សៀ យីស៊ូ អ្វី ពឹង ម្យ៉ាង យេរូសាឡឹម លូ អ្វី ពឹង ខេត យូដា ស៊ុត កា សុនសាត អ៊ីស្រាអែល។ អន់តត់ ឡើង ណោះ ទី សុនសាត អន់ខ្ល អៀង ដូរ ប៉ាណា គូប សៀ យីស៊ូ ដេល។ ពូ កា ប៉ាតុ គូប កើត ក្រុំ ហៀន សារ ប្រៀប កាខាក់ អ៊ែ ពឹង ម្យ៉ាង អន់ខ្ល ម្យ៉ាង ភីលីប ម្យ៉ាង គូរិនថ្លុះ លូ ទី ម្យ៉ាង អន់ខ្ល ណាវ។

ផាប់ អា រ៉ះ សារ បក់ រ៉ះ ប៉ាតាង យីស៊ូ ឡាក់ កា ពេត្រុះ លូ យូហាន។ កេះ ណោះ ទី សាតេផាន លូ ភីលីប ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អន់តត់ ឡើង ណោះ ទី ម៉ោញ ដូរ ណាវ សិច អ៊ែ សូល (ពូ អ៊ែ អ៊ែ ផា ប៉ូល ដេល)។ សាត់ ប៉ាន់ដា សូល ប្រគល់ បាប ម្នាក់ សៀ យីស៊ូ ហះកា យីស៊ូ តាំបាង ឡាក់ អន់ អ៊ែ ប៉រ សូល កា សៀ ឡាក់។ ពៀរ ប៉ែង ដាវ ឡើង ណោះ អ៊ែ កា ឡាក់ រ៉ះ សារ ដាក់ កា ពូ ដេល។ អ៊ែ ខីន កាខាក់ ទីប ចាក ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ អៀង ចារ។ លូកា ប្រាប់ រ៉ះ ឡើង សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ កាប ពឹង ចារ ពូ លូម លូ សារ អន់ខ្ល អ្នក ពុត ចែត រ៉ះ សារ យីស៊ូ កា សុនសាត អ៊ីស្រាអែល លូ កា សុនសាត អន់ខ្ល។ យី អន់ខ្ល រ៉ះ កា ពូ តាម ឡាក់ បៀប តាង ឡាក់ គូប កាតាម ភៀ អន់ ពូ ហ្លួង ហះកា ទី ប៉ាដាត ប៉ាលីង ប្រៀប ដឹង ម៉ោញ ណោះ ហាង ប្រគល់ អន់ ពុត អន់ខ្ល អ្នក ហ្លួង ភៀ អន់តត់ រ៉ះ កា ប៉ាណាស គ្រីប សុនសាត អន់ ដាក់ គ្រង់ អន់ សៀ ម៉ឹង ដឹង យីស៊ូ។ ញុន កា ផាប់ អា ប្រាប់ រ៉ះ ឡើង ងារ កា ទី អា ពិន ចឹង អ្នក អន់តត់ ឡើង ប៉ាន់ដា គុល ឡាក់ កើត ក្រុំ សៀ យីស៊ូ។

ផែនការ កាណុង ជាប់ ងារ ម្នាក់ រិះ ប៉ាតាង យីស៊ី
 ម្នាក់ សៀ យីស៊ី ទ្រៀម ឡា រិះ សារ ដាក់ (១:១-២៦)
 ម្នាក់ សៀ យីស៊ី រិះ សារ ដាក់ ពីង មៀង យេរូសាឡឹម (២:១-៨:៣)
 ម្នាក់ សៀ យីស៊ី រិះ សារ ដាក់ ពីង ខេត យូដា លូ ពីង ខេត សាម៉ារ (៨:៤-១២:២៥)
 រតី ប៉ូល ចាក រិះ សារ ដាក់ ឡឹង យីស៊ី លើក ទី ម៉ៅញ (១៣:១-១៤:២៨)
 ម្នាក់ ក្រាត់ តាំងកង់ អ្នក លួម គូប ពីង មៀង យេរូសាឡឹម (១៥:១-៣៥)
 រតី ប៉ូល ចាក រិះ សារ ដាក់ ឡឹង យីស៊ី លើក ទី ពៀរ (១៥:៣៦-១៨:២២)
 រតី ប៉ូល ចាក រិះ សារ ដាក់ ឡឹង យីស៊ី លើក ទី ប៉ែង (១៨:២៣-២១:២៦)
 រតី ប៉ូល ត្រក់ ខុក ពីង មៀង យេរូសាឡឹម មៀង កេសារៀ លូ មៀង រ៉ូម (២១:២៧-២៨:៣១)។

១ រតី ថេរ៉ាតីល! អាញ ប្រាត់ ជាប់ អន់ទ្រួល ពែ បិច រិះ កា អីស អន់ ហ្លួង ឡឹង ងារ យីស៊ី ប្រតី លូ សារ អែ បាំងហៀន ឡឹង ប៉ាន់ដា ពែ

២ ទីល ដាវ ប្រ្រៈ បិកកាតយំ ប៉ោក អ្សក់ ហារ អែ ពីង ប៉្លែង យី អន់តីត ឡឹង អែ អន់តត់ រិះ ពួយ ប៉ាងាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ កា ម្នាក់ សិះ ឡាក់ អែ រើស រិះ ប៉ាតាង អែ។

៣ ឡែង ឡឹង យីស៊ី តៅ កេះ អែ តាបាង ឡាកោ អន់ កា ម្នាក់ សិះ អែ បបំ បិច អន់ អន់ខែ អ្នក អន់ តត់ ជា អែ រីស សីត តាទិច កេះ។ អែ អែ លូ អន់ខែ ទី ៤០ ដាវ ទីប បាំងហៀន រិះ កា អន់ខែ ឡឹង សារ ប្រ្រៈ រាំងហៃ រាំងខ្យា។

សារ យីស៊ី ហារ ពីង ប៉្លែង

៤ ផះ យីស៊ី អែ សា សាណា អន់ខូ លូ ម្នាក់ សិះ អែ រិះ អន់តត់ ជា «រែ ចាក ឡាច់ ឡឹង មៀង យេរូសាឡឹម ហោត។ អន់ដីស ត្រក់ ក្យាត់ ប៉ាងាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ឡាក់ ពី អាញ សា ញ៉ា ជា ចឹង អន់ ពែ ឡាក់ កា អាញ រិះ កា អន់ដីស ផះ អន់ទ្រួល ពែ ហង។

៥ រតី យូហាន ពែ បាំងហុំ ពូ លូ ទៀក ហះកា ប៉ាត់ ដាវ អន់តីត ទៀ អាញ ចឹង បាំងហុំ អន់ដីស លូ ប៉ាងាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ឡុត»។

៦ អន់តីត ឡឹង ណោះ ណារ ម្នាក់ សិះ អែ តុំ គូប សោប អន់ខែ រឹង អំបញ្ច យីស៊ី ជា «ពី តាំង ឡា កិញអៀ ហង ប អីស ចឹង ប្រតី អន់ សុនសាត អ៊ីស្រាអែល រ៉ាវ៉ាច់ ឡឹង សារ សុនសាត ពូ រ៉ា ងហៃ ភៀ អន់ ពិន តាំងឡា ឡុត រាំងហៃ ប៉ាថេត ពិន?»

៧ យីស៊ី តើល រិះ កា អន់ខែ ជា «ដាវ ណោះ ពី អាញ ទី កាំឡុត កេះ អន់ដីស អ្នក តងកាន អ្នក អុះ។

៨ ហះកា អន់ដីស ចឹង ទី អំរិញ ម៉ុត អែ កាណុង អន់ដីស យី អំរិញ ប៉ាងាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់។ អន់ដីស ចឹង រិះ សារ អាញ ពីង មៀង យេរូសាឡឹម លូ ប៉ាញ ខេត យូដា ខេត សាម៉ារ លូ ទីល ប៉ាត់ ឡាណាច កេះ»។

៩ កេះ យីស៊ី រិះ សារ ណោះ កេះៗ ត្រក់ ផះ ម្នាក់ សិះ អែ ហៃ អែ ជាឌី ប្រ្រៈ បិកកាតយំ ប៉ោក អ្សក់ ហារ យីស៊ី ពីង ប៉្លែង ទីប ទី កាម៉ល កាន់ទីង អែ អ្នក អន់ អន់ខែ បបំ ដេល។

១០ ផះ អន់ខែ អែ សាលយ ហៃ ពីង ប៉្លែង ណោះ ទី កាម៉ក ពៀរ ដួវ កាសិប ពៀត ខោ អារ បាក ឡាច់ ពីះ ក្យាម អន់ខែ

១១ លូ កាប ជា «អី ម្នាក់ ខេត កាលីឡេ ញ៉ា ត្រក់ អន់ដីស អ្នក អន់តារ ហៃ ប្លែង នីអៀ? យីស៊ូ អា ប្រ្រឹះ ប៊ិកកាតយ័ បោក អ្នក ហារ អែ ពីង ប្លែង កេះ។ អន់ដីស ចឹង បប័ អែ ជីវ ប៉ាត់ តេះ ណាវ អន់តីត ទៀ ឡាក់ កា អន់ដីស បប័ អែ ហារ ពីង ប្លែង អា និទៅ ដេល»។

១២ កេះ ណោះ ម្នាក់ សិះ ប៉ា ណាវ គូប ជីវ ឡឹង ប៉ានី ម តើម អូ លេវ ឡាក់ ប៉ា គំ មៀង យេរូសាឡឹម។ ប៉ានីម ណោះ ចាំងហាយុត ឡឹង មៀង យី អែ ម៉ោញ កាឡូមិត។

១៣ សីត ទីល ប៉ាត់ មៀង កេះ អន់ខៃ ហារ ពីង ហី អ្នក ពីង កាណុង ពីង ចាំងហីត ឡាក់ ចារ អន់ ខៃ អ្នក ណោះ។ កាំឡាំង សិះ ណោះ ទី ពេត្រុះ យូហាន យ៉ាកុប អន់ត្រេ ភីលីប ថូម៉ះ បា ថូលូម ម៉ាថាយ យ៉ាកុប គន រតី អាណាយ ស៊ីម៉ូន ប៉ាណូស ក្រំ ប៉ាត់តារ៉ាត * លូ យូដះ គន រតី យ៉ាកុប។

១៤ អន់ខៃ វែវ ពុត គូប សោប ខំ ម៉ន់ អែ ប្រ្រឹះ។ កា ទី ម្នាក់ អង់កាន់ អន់ដា ទីប ម៉ារី មើត យីស៊ូ លូ អុះ យីស៊ូ ម៉ុត អន់ខ្ល ដេល។

សារ ពូ រឿស ម៉ាធៀស ប្រគំ ងារ ប៉ាតាង យូដ:

១៥ ងារ អន់តីត យី អែ ទី កាំឡាំង ១២០ ដូវ អ្នក ប៉ាត់ គូប សោប។ ពេត្រុះ អូរ អន់តារ ពីង អន់ តីត ពូ លូ កាប ជា

១៦ «អី អុះ ម៉ី! ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ទី រ៉ះ កេះ ពីង សាដាច់ ដាវីត កាប ឡឹង សារ យូដះ ឡាក់ ណាវ ជា ពូ ពិះ រុប យីស៊ូ ពៃ។ សារ អា កើត ពិះ ត្រក់ ឡាក់ កា ទី រ៉ះ កាណុង ដាប ប៉ានី ប្រ្រឹះ តាទីច កេះ។

១៧ យូដះ ពៃ អែ ប៉ាណូស អ្នក អន់ខ្ល លូ ញីន ១២ ដូវ លូ ទី ងារ ប្រគំ ឡាក់ កា ញីន ដេល»។

១៨ (យូដះ ណោះ អែ ទី លៀន ញន ប្រគំ សារ អូ ដាត់ ណោះ ពៃ អែ អ្នក លៀន ណោះ តាច តេះ ម៉ីវ ម៉ោញ ចារ កេះណោះ អែ បក់ គ្រូប តាគ្រូប តាលៀយ រ៉ាច់ ឡាក់ ប៉ាត់ ឡឹង ក្រែល។

១៩ កាំឡាំង បក់ អ្នក កាណុង មៀង ពូ អូ ទិខ្ល ទិខ្លន ណោះ ហង បះ ពូ អែ ចារ ណោះ កាប គុន ពូ ជា «អាគិលដាម៉ា» ព្រៃ ជា «មីវ ផាម»។)

២០ ពេត្រុះ កាប ណាវ ជា «ពីង កាណុង ដាប អញសែ ប៉ានេ ប្រ្រឹះ ទី ប្រាត់ រ៉ះ ផាះ

"អន់ ចារ អែ កេះ ឡាក់ ងាន់ ឡាក់ស
ដៃ អន់ ទី បក់ ពៀ ឡាក់ អ្នក ប៉ាត់ ណោះ"។

ម៉ោញ ណាវ ផាះ

"ត្រក់ រឿស ម៉ោញ ដូវ ណាវ ម៉ុត ប្រគំ ងារ តាង អែ"។

២១ ទីល នីណោះ ពិន ត្រក់ រឿស ប៉ាណូស ម៉ោញ ដូវ ឡឹង កាំឡាំង ពិន អា យី ប៉ាណូស បក់ ទី ចាក អន់ខ្ល ឡឹង សាត់ ប៉ាន់ដា យីស៊ូ ឡាក់ ពិ តាំងឡាក់ ពិន អ្នក អន់ខ្ល ពៃ ហង

* ១:១៣ ១:១៣ ក្រំ ប៉ាត់តារ៉ាត ពូ អែ ជា ក្រំ កាណាន ដេល យី ម្នាក់ បិច កា សុនសាត អ៊ីស្រាអែល ប្រគំ ប៉ាត់តារ៉ាត កៀ អន់ រ៉ាត់ ឡឹង តី សុនសាត រ៉ម។ † ១:២០ ១:២០ សារ អា ឡាក់ ឡឹង ដាប អញសែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៦៩:២៥។ ‡ ១:២០ ១:២០ សារ អា ឡាក់ ឡឹង ដាប អញសែ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១០:៩។

២២ កាត់ ឡើង ដាវ រត់ យូហាន បាំងហុំ អែវី ពេ ទីល ដាវ ប្រ្រឹះ បិកកាតយ័ បើក អ្នក ហារ អែវី ពីង ប្លែង។ ណោះ ត្រក់ ទី ប៉ាណូស ម៉ោញ ដូរ ណារ៉ូ ភ្នើ រិះ ឡើង សារ អែវី រឹស សិត ណោះ អន់ខូ លូ ញីន»។

២៣ ពូ អ្នក ពីះ ប៉ាណូស ពៀរ ដូរ ម៉ោញ សិច យូស៊ែប ឡាក់ ពូ អែវី ផា បាសាបះ លូ យូសា ទុះ ម៉ោញ ដូរ ណារ៉ូ សិច ម៉ាធៀស។

២៤ កេះណោះ ពូ ម៉ន់ អែវី ប្រ្រឹះ បិកកាតយ័ ផា «អែវី ប្រ្រឹះ បិកកាតយ័ អែវី ហង អូ អន់ហ្គាល់ ឡើង ពុត ពៀក ប៉ាណូស ទិខូ។ អន់ ញីន អូ ដេល មូត ពៀរ ដូរ អា បក់ ចំ អែវី សរើស អ្នក

២៥ អន់ ម៉ុត ប្រឹក ងារ ប៉ាតាង យូដះ ខង យូដះ អ្នក ងារ រិះ ប៉ាតាង យីស៊ូ កេះ អែវី តោ ឡាំ អែវី ប៉ា ត់ ចារ ប៉ាទ្រូ នី កេះ»។

២៦ មូត សិះ ណាំផា គូប អន់ អន់ខែ ពៀរ ដូរ រ៉ុប កាប៉ាច ផាឌី ត្រក់ ពីង ម៉ាធៀស។ កេះណោះ ម៉ា ធៀស កា ម៉ុត ប្រឹក ងារ អន់ខូ លូ មូត រិះ ប៉ាតាង យីស៊ូ ១១ ដូរ ណោះ ហង។

២

សារ ប៉ាដាត ប៉ាលីង ប្រ្រឹះ ជីរ

១ ប៊ុន ដាវ ទី ៥០ កាំឡាំង សិះ ទិខូ ពីះ តុំ គូប សោប ចារ ដឹង ម៉ោញ។

២ ផះ ណោះ ផាឌី កាតាំង យីង កាតិក ជីរ ឡើង ប្លែង ឡាក់ កា យីង ខ្យាល តិស ប៊ុ ម៉ុត ពីង ហី ចារ អន់ខែ អែវី។

៣ មូត សិះ ប៉ប ឡាក់ កា អំប៊ុត អុញ វ៉ាហីញា អៀង ឡាំ ពីង អន់ខែ ដូរ ម៉ោញ ។ ៤ អន់ខែ ទិខូ ទី ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ ត្រឹប ដូរ។ ផាឌី អន់ខែ អូ កាប សុនសាត អន់ខៀត ពូយ ប៉ាដាត ប៉ាលីង ប្រ្រឹះ អន់ កា អន់ខែ ណោះ ហង។

៥ ផះ ណោះ ទី សុនសាត អ៊ីស្រាអែល ឡាក់ អ៊ុល កូត កា ប្រ្រឹះ បិកកាតយ័ ពីះ ឡើង ប៉ាថេត អន់ ខៀត កា អែវី ពីង មៀង យេរូសាឡឹម ណោះ ដេល។

៦-៧ ផះ ពូ កាតាំង ប៉ានីរ ណោះ ទី កាំឡាំង អៀង ដូរ សាតាក់ ឡាំ ហៃ ផះ ណោះ អន់ខែ ប៉ប មូត សិះ អូ កាប សុនសាត អន់ខែ អន់ខែ ទិខូ កា ញម ខាក់។ ណោះ ហង អន់ខែ កាប ផា «មូត អា ស៊ុត កា កាំឡាំង ពីះ ឡើង ខេត កាលីឡេ

៨ ញា ត្រក់ អន់ខែ អូ កាប គុន ពិន ទិខូ ទិខៀន នីអៀ ?

៩ យី ពិន អា កាំឡាំង ប៉ាថេត ផាថុះ ប៉ាថេត មេឌី ប៉ាថេត អេឡាំ លូ មូត អែវី ហះ តារាំង តាំង លេ ពៀរ លូ ខេត យូដា ខេត កាប៉ាដូគៀ ខេត ប៉ុនតុះ ខេត អាស៊ី

១០ ខេត ព្រីគៀ ខេត ប៉ាមភីលៀ ប៉ាថេត អ៊ីស៊ុប លូ មូត អែវី ក្យាម មៀង គីរែន កាណុង ប៉ាថេត លីបី លូ ទី កាំឡាំង ឡាក់ ពីះ ឡើង មៀង រ៉ូម

១១ ទីប សុនសាត អ៊ីស្រាអែល ទីប មូត បក់ ម៉ុត សង់ខុំ អ៊ីស្រាអែល លូ កាំឡាំង ពីះ ឡើង តាក្វាល ត្រែត លូ ប៉ាថេត អាវ៉ាប់ ពិន កាតាំង ពូ កាប រិះ ឡើង សារ កេង ខាក់ ឡាក់ ប្រ្រឹះ បិកកាតយ័ ទី ប្រឹក កាប សុនសាត ពិន»។

S ១:២៥ ១:២៥ អែវី តោ ឡាំ អែវី ប៉ាត ចារ ប៉ាទ្រូ ពៀក គុល «អែវី ឡាំ ប៉ាត ចារ អែវី»។

១២ កាំឡាំង ទិណោះ ពូ ញម កេង ខាក់ ពូ កា អំប័ញ គូប សោប ផា «នីចមី សារ អា ចឹង ទី សារ ញា កើត ពី: ទិ: ?»

១៣ ហះកា ទី កាំឡាំង បក់ អន់ដា កាប បាំងប្រហល់ ផា «ម្នាក់ អា ប៉ាញីល អែត ឡា ណោះ ឡា !»។

សារ ពេត្រុះ រ៉ះ សារ យីស៊ូ កា កាំឡាំង អៀង

១៤ ពេត្រុះ អ្សរ អន់តារ អន់ខូ លូ កាំឡាំង សី: ១១ ដូរ កេះណោះ កាប ម៉ែម លូ កាំឡាំង អៀង ផា «អី អុះ មី អ៊ីស្រាអែល លូ កាំឡាំង អុះ មី ឡាក់ អ្វែ ពឹង មៀង យេរូសាឡឹម ទិខូ ប៉រ អុះ មី សាំ យ៉ាង សារ អាញ ចឹង រ៉ះ អន់ កាខាក់។

១៥ ម្នាក់ អា អូ ត្រត់ ប៉ាញីល អែត ឡាក់ កា បក់ អន់ដា ផា ណោះ អុះ ខង អា អញ ចាប់ មង អញសិន កាំលី ដោច !

១៦ ហះកា សារ អា កើត ពី: ត្រត់ ពូយ ប៉ានីរ វ៉ាគីយ ប្រ្លឹះ សិច យូអែល រ៉ះ ពៅ ហង ផា:

១៧ "ប្រ្លឹះ បិកកាតយី រ៉ះ ផា

ដាវ អង់កក់ តេះ ចឹង ឡុច ទៀ

អាញ ចឹង កោះ ប៉ាដាត ប៉ាលីង អាញ ជីរ ពឹង ប៉ាណូស ទិខូ ទិខៀន។

គន កាម៉ាក់ គន អង់កាន់ អន់ដីស ចឹង រ៉ះ ប៉ានីរ អាញ

ម្នាក់ តាតាម រ៉ះ ចឹង បំបំ សារ អាញ តាំបាង

លូ ម្នាក់ តាំងកង ក្រាត់ ចឹង អំប៉ោ បំបំ និ:ទៅ ដេល។

១៨ ផះ ណោះ អាញ ចឹង កោះ ប៉ាដាត ប៉ាលីង អាញ ជីរ ពឹង កាំឡាំង ទុច អាញ

ទីប កាម៉ាក់ ទីប អង់កាន់

កេះណោះ អន់ខែ ចឹង រ៉ះ ប៉ានីរ អាញ។

១៩ អាញ ចឹង ប្រតី សារ កេង ខាក់ ទីប ពឹង ប្លែង ទីប ពឹង អង់កក់ តេះ

យី ចឹង ទី ផាម ទី អុញ លូ អ៊ី តាទុក តាទុយ។

២០ ដាវ ចឹង កើត ម៉ាម៉ាង ខែ ចឹង កេះ កាប្រី ឡាក់ កា ផាម

អន់ទ្រួល ដាវ សាំខាន់ ណោះ ចឹង ទីល

យី ដាវ ប្រ្លឹះ ចឹង តាតស៊ិន សារ ប៉ាណូស។

២១ បក់ ចំ អើ ណាំង ប្រ្លឹះ

បក់ ណោះ ប្រ្លឹះ ចឹង តង់ អើ ពឹង ដាវ ណោះ"។*

២២ «អី អុះ មី អ៊ីស្រាអែល ទិខូ បំបំ សាំយ៉ាង អាញ ចឹង រ៉ះ កា អន់ដីស។ យីស៊ូ ឡើង តេះ ណា សារ អែត យី ប៉ាណូស ប្រ្លឹះ បិកកាតយី រឿស អ្សក់ ប្រ្លឹះ ប្រតី អន់ អើ អូ ប្រតី សារ អំប៉ាញ អីញ កេង ខាក់ ភៀ តាំបាង ផា ប្រ្លឹះ រឿស អើ តាទីច ឡាក់ កា អន់ដីស អូ កេះ ខង សារ អំប៉ាញ ណោះ ប្រតី ហះ ម៉ាត់ អន់ដីស ទិខូ ដេល។

២៣ យីស៊ូ អា អន់ដីស រ៉ុប អើ ជិន អន់ ប៉ាក់ ម្នាក់ ប្រតី យច ចាបាប់ ប្រ្លឹះ ប៉ាន់តោ អើ ពឹង អ៊ីង គឹង ។ សារ អា កើត ពី: ត្រត់ ឡាក់ កា ប្រ្លឹះ ទី យីត អន់ទ្រួល ណោះ ហង។

* ២:២១ ២:១៧-២១ សារ អា ឡាក់ ឡើង យូអែល ២:២៨-៣២។

២៤ កេះណោះ ប្រ្រឹះ បិកកាតយ័ តាត់ អង់រីស ស៊ីត អ៊ែ ណារ្ណ។ ប្រ្រឹះ ឡើយ អ៊ែ ឡឹង សារ តៅ ខង សារ តៅ រ៉ុប កាតត់ អ៊ែ អូ អូ ទី អុះ។

២៥ សើត ពៃ សាដាច់ ដារីត ទី រ៖ ឡឹង សារ យីស៊ូ អា ផាះ

"អាញ្ញ្ញ ប័ប ប្រ្រឹះ បិកកាតយ័ អ៊ែ តែង ម៉ាត់ អាញ្ញ្ញ លើយ អ៊ែ អ៊ែ តែង សាម៉ា ប័ងកាន់ អាញ្ញ្ញ អូ អន់ អាញ្ញ្ញ រ៉ាវើត អូ អុះ។"

២៦ ខ អា ហង ប្រឹគី អន់ ពុត អាញ្ញ្ញ ហោក រីត់ ពីរ អាញ្ញ្ញ កា អូ កាប រីត់ សើម ខាក់ យ័ះ ឡាកោ ប៉ាងឡៃ អាញ្ញ្ញ កា ចឹង រ៉ាឡុវ លូ អ៊ែ ឡឹង លើយ ដេល។

២៧ ខង អីស អូ ចាក អ្នាត អាញ្ញ្ញ ពីង ស្រុក ប៉ាទ្រូ អុះ អីស កា អូ អន់ ប៉ាទ្រូ អាញ្ញ្ញ ឡាក់ ប៉ាណូស ដាត់ មៈ អីស អោម ហូច់ ដេល។

២៨ អីស តាំបាង ទ្រង កា អាញ្ញ្ញ ចឹង ចាក ភ្លើ ទី អាញ្ញ្ញ អ៊ែ រីស។ អាញ្ញ្ញ ចឹង សាណាក កេង ហង ខង អីស អ៊ែ លូ អាញ្ញ្ញ"។†

២៩ អី អុះ មី អាញ្ញ្ញ ប័រ រ៖ កា អន់ដីស ឡឹង សារ សាដាច់ ដារីត ឡាក់ រីត ពិន ណោះ អ៊ែ តៅ តា ទីច កេះ ពូ កា តប់ អ៊ែ កេះ ដេល។ កាប៉ាច់ រ៉ឹង ចារ ពូ តប់ អ៊ែ ណោះ កា អ៊ែ ទីល កិញអៀ ក្បាម ពិន ដេល។

៣០ សាដាច់ ដារីត អ៊ែ រ៉ាគីយ ប្រ្រឹះ ដេល លូ ប្រ្រឹះ បិកកាតយ័ កា ទី សាញ៉ា ផា ចឹង ទី ប៉ាណូស ឡាក់ ឡឹង ផ្លង់ រ៉ាច់ អ៊ែ ម៉ោញ ដួវ ចឹង ហារ ប្រឹគី សាដាច់ ពីង ចារ អ៊ែ

៣១ ទីល នីណោះ សាដាច់ ដារីត អូ អន់តត់ អន់ទ្រូល លូ រ៖ ផា ប៉ាណូស បក់ ប្រ្រឹះ រឺស អន់ ប្រឹគី សាដាច់ ណោះ ចឹង រីស ស៊ីត ណារ្ណ យី ប្រ្រឹះ បិកកាតយ័ អូ អ្នាត អន់ ប៉ាណូស បក់ អ៊ែ រឺស ណោះ អ៊ែ ពីង ស្រុក ប៉ាទ្រូ អុះ លូ អូ អ្នាត អន់ ប៉ាទ្រូ អ៊ែ អោម ហូច់ ដេល។

៣២ យីស៊ូ អា ប្រ្រឹះ បិកកាតយ័ តាត់ អង់រីស ស៊ីត អ៊ែ ណារ្ណ កេះ ញីន អា ហង ឡាក់ ប័ប ម៉ាត់ ញីន ទៅ។

៣៣ យីស៊ូ អា ប្រ្រឹះ បិកកាតយ័ ប៉ោក ហារ អន់ អ៊ែ ប៉ាត់ ចារ អំរ៉ាញ អីញ តែង សាម៉ា អ៊ែ។ យីស៊ូ ទី ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាត់ កាខាក់ ឡឹង ពី អ៊ែ ពូយ សារ សាញ៉ា។ អ៊ែ កា កោះ ប៉ាដាត់ ប៉ាលីង ប្រ្រឹះ អា ពីង ញីន ឡាក់ អន់ដីស ប័ប លូ កាតាំង អា ហង។

៣៤ សាដាច់ ដារីត តាំងឡា អូ ហារ ពីង ប្លែង អុះ ហះកា អ៊ែ កាប ផាះ

"ប្រ្រឹះ បិកកាតយ័ កាប លូ ពី តាំងឡា អាញ្ញ្ញ ផា ហាត់ អ៊ែ ពីង ចារ អំរ៉ាញ តែង សាម៉ា អាញ្ញ្ញ

៣៥ ក្បាក់ អាញ្ញ្ញ ចឹង ពីត តាមីរ អីស អន់ អ៊ែ អន់តេះ តាំបាង ជុង អីស" ។‡

† ២:២៤ ២:២៥-២៨ សារ អា ឡាក់ ឡឹង ផាច់ អញ្ញ្ញ សី ប៉ានេ ប្រ្រឹះ (ទំនុក/តម្លើង) ១៦:៨-១១។ ‡ ២:៣៥ ២:៣៤-៣៥ សារ អា ឡាក់ ឡឹង ផាច់ អញ្ញ្ញ សី ប៉ានេ ប្រ្រឹះ (ទំនុក/តម្លើង) ១១០:១។

៣៦ «ទីល នីណោះ អ្នក អន់ សុនសាត អ៊ីស្រាអែល ទិខ្ច អ្នក កាខាក់ ផា យីស៊ូ ឡាក់ អន់ដីស ប៉ង់ ប៉ាន់តោ ពៃ កិញអៀ អា ប្រ្រឹះ បិកកាតយ័ អន់ អែ ប្រ័តិ សាដាច់ S លូ ប្រ័តិ ពី តាំងឡា ពិន កេះ»។

៣៧ កាំឡាំង កាតាំង សារ ណោះ នីណោះ ពូ អុក ពុត ខាក់ រឹង អំបញ្ច ពេត្រុះ លូ ម្នាក់ អន់ទៀត បក់ រ៉ះ ប៉ាតាង យីស៊ូ ផា «អី អុះ មី ញីន ចឹង ត្រត់ ប្រ័តិ នីចម ?»

៣៨ ពេត្រុះ រ៉ះ កា ពូ ផា «ហត់ អុះ មី ប៊ុនពែង ពុត ពៀក ពិ កេះណោះ អន់ ញីន បាំងហុំ អន់ដីស ទិខ្ច អន់ កេះ ប៉ាសុន យីស៊ូ ម៉ាត់ ប្រ្រឹះ បិកកាតយ័ អ្នក យ៉ូ សារ យច។ កេះណោះ ប្រ្រឹះ បិក កាតយ័ ចឹង អន់ ប៉ាដាត់ ប៉ាលីង អែ ឡាក់ ដាត់ កាខាក់ កា អន់ដីស

៣៩ ខង ប្រ្រឹះ បិកកាតយ័ សាញា ផា ចឹង អន់ ប៉ាដាត់ ប៉ាលីង អែ កា អន់ដីស លូ គន សោ អន់ ដីស លូ ពូ អន់ទៀត អ្វី ប៉ាត់ ចាំងហាយុត ឡាក់ ប្រ្រឹះ អែ ពីះ ប៉ាត់ អែ ទិខ្ច ដេល»។

៤០ ពេត្រុះ កាប ឡោម អន់តត់ រ៉ះ កា ពូ ប៉ាឡាក់ ផា «ហត់ សៀ យីស៊ូ ភៀ អន់ រ៉ាវ៉ាច់ ឡឹង រាំង ហារ ប៉ាណូស អូ ដាត់ អា»។

៤១ ទី កាំឡាំង ឡាក់ សៀ ប៉ានីរ អែ រ៉ះ ណោះ ម្នាក់ សីះ បាំងហុំ អន់ខែ តាទីច។ ដារ ណោះ ទី កាំ ឡាំង ម៉ុត សៀ អន់ខ្ច លូ ម្នាក់ សីះ ចំលួន ៣០០០ ដូរ។

៤២ កាំឡាំង ពូ ទីណោះ ខំ សាំយ៉ាង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ សារ អន់ខែ បាំងហៀន លូ អ្វី ប្រ័តិ អុះ ប្រ័តិ មី អន់ខ្ច លូ ម៉ុត សា ណាំ បាំង អន់ខ្ច លូ ម៉ន់ អែ ប្រ្រឹះ កាខាក់ ដេល។

៤៣ កាំឡាំង ទិខ្ច ទិខ្យន ពូ ប៉ប សារ អំរាញ អ៊ីញ អៀង ឡាច់ ឡឹង ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ពូ កា អ្នក ហង។

៤៤ ទី កាំឡាំង បក់ សៀ យីស៊ូ អន់ខែ វែវ ពុត ពៀក គូប សោប ហង ទីប អ្នក រ៉ាស អំប៉ាស ពៀ រ៉ាស អំប៉ាស អែ តាម៉ុត រួម អន់ខ្ច។

៤៥ អន់ខែ ប្រូ តេះ តាម រ៉ាស អំប៉ាស ម៉ះ អន់ខែ កេះណោះ អ្នក លៀន ជែក គូប សោប ពូយ សារ តងកាន ម៉ះ អន់ខែ ម៉ោញ ដូរ ៗ។

៤៦ រ៉ប ដារ អន់ខែ ប៉ាណាំ គូប ម៉ុត ពីង ចារ រោង រ៉ាម៉ះ ប្រ្រឹះ។ អន់ខែ ម៉ុត សា ណាំ បាំង អន់ខ្ច រ៉ប ហី លូ ជែក សាណា សា អន់ កា គូប សោប រីត់ សើម ខាក់។

៤៧ អន់ខែ ប៉ាណាំ គូប ប៉ានេ ប្រ្រឹះ បិកកាតយ័។ កាំឡាំង ប៉ាសុន ទិខ្ច ត្រត់ ពុត ខាក់ កា អន់ខែ ណោះ។ រ៉ប ដារ ប្រ្រឹះ បិកកាតយ័ រឺស អ្នក ពូ ផេម ណារូ ម៉ុត កាណាង កាំឡាំង ម្នាក់ ប្រ្រឹះ តង់ ណោះ។

៣

សារ ពេត្រុះ លូ យូហាន តាត់ អន់ដាត់ ប៉ាណូស កាជក

១ មង ប៉ង់ កាដាច ឡាក់ ពូ យើយ ប៉ាតុំ គូប ម៉ន់ អែ ប្រ្រឹះ ពេត្រុះ លូ យូហាន ចាក ឡាក់ ប៉ាត់ រោង រ៉ាម៉ះ ប្រ្រឹះ ភៀ ម៉ន់ ដេល។

២ ផះ ណោះ ពូ តូង់ អ្នក ពីះ កាម៉ាត់ ម៉ោញ ដូរ អែ កាជក ជុង ឡឹង កើត រ៉ប ដារ ពូ ឡើះ អ្នក អែ ហះ អំប៉ា រ៉ាប៉ង ទ្រង ពូ ម៉ុត ពីង ចារ រោង រ៉ាម៉ះ ឡាក់ ពូ អែ ផា «អំប៉ា ឡាយ៉ាម៉»។ ពូ អន់ អែ អ្វី ហះ ណោះ ម៉ាត់ អែ ទី បរ លៀន ឡឹង កាំឡាំង ឡាក់ ចាក ម៉ុត ពីង ចារ រោង រ៉ាម៉ះ ណោះ។

S ២:៣៦ ២:៣៦ សាដាច់ ពៀក គុល «គ្រឹះ»។

៣ ផ៖ អើ បឺប ពេត្រុះ លូ យូហាន ចាក ម៉ុត កាណុង ចារ រោង រ៉ាម៖ អើ កា បឺរ លៀន ឡឹង អន់ ខែ។

៤ ពេត្រុះ លូ យូហាន ប៉ាញ ចាក់ ហៃ អើ កេះណោះ ពេត្រុះ កាប ផា «អីស ហៃប ប៉ាត ញីន អា»។

៥ អើ កា ហៃ អន់ខែ សាមីត ផា អន់ខែ ចឹង អន់ កាណាត ញ៉ា កា អើ។

៦ ពេត្រុះ រ៖ កា អើ ផា «អាញ អូ ទី ប្រាក់ អូ ទី ម៉ាស អុះ ហះកា កាណាត ញ៉ា អាញ ទី អាញ ចឹង អន់ កា អីស។ ញួន អំរាញ អីញ យីស៊ី គ្រិះ ឡឹង តេះ ណាសាវែត ហាត់ អីស អូរ ចាក ពិ»។

៧ អើ កា ទុង តី កាម៉ាត កាជក ណោះ អន់ អើ អូរ អន់តាវ។ ផាឌី ដុង លូ កាន់តឹង អើ កា ដាត់ កាង ឡូត។

៨ អើ កា សាឡុះ អូរ អន់តាវ ប្រើហា ចាក ឡូត។ កេះណោះ អើ ចាក ម៉ុត កាណុង ចារ រោង រ៉ាម៖ អន់ខូ លូ ពេត្រុះ លូ យូហាន ដេល។ អើ ចាក អន់ដើរ ប្លង់ អន់ដើរ លូ កាប ប៉ានេ ប្រ្រះ បិក កាតយី អន់ដើរ ដេល។

៩ កាំឡាំង ប៉ាសុន ទិខូ បឺប អើ ចាក លូ កាតាំង អើ កាប ប៉ានេ ប្រ្រះ បិកកាតយី។

១០ ពូ អន់ហ្គាល់ អើ ឡាក់ ប៉ាណូស យើយ អង់អ្នែ បឺរ លៀន ឡឹង ពូ ហះ អំបារ ឡាយ៉ាម ទ្រុង ពូ ម៉ុត ពឹង ចារ រោង រ៉ាម៖ ណោះ ហង ពូ ញម ខាក់ ឡឹង សារ ឡាក់ កើត ពីះ ទិល អើ ណោះ។

សារ ពេត្រុះ រ៖ សារ យីស៊ី ពឹង ចារ រោង រ៉ាម៖

១១ កាម៉ាត ណោះ អ្នែ អ្រែតៗ អន់ខូ លូ ពេត្រុះ លូ យូហាន លើយ។ កាំឡាំង ទិខូ ញម ខាក់ ណោះ ពូ សាតាក់ ឡាក់ អ្នែ ជុំ ពេត្រុះ លូ យូហាន ហះ ចារ អញដុង ប៉ាន់ទយ ឡាក់ ពូ អើ ផា «ចារ សាឡូម៉ូន»។

១២ ពេត្រុះ បឺប នីណោះ អើ កាប លូ ពូ ផា «អី អុះ មី អ៊ីស្រាអែល ញ៉ា ត្រុត អន់ដីស ញម ខាក់ កា សារ អា? ញ៉ា ត្រុត អន់ដីស ស៊ី អ្នែ ប៉ាញចាក់ ហៃ ញីន នីអៀ? អន់ដីស យឹត ផា ញីន អូតាត់ អន់ដាត់ កាម៉ាត អា ញួន អំរាញ ញីន តាំងឡា ប? លើ ញួន ញីន ប៉ាណូស ដាត់ កាខាក់ ប?

១៣ ប្រ្រះ រតី អាប្រាហាំ រតី អ៊ីសាក់ លូ រតី យ៉ាកុប យី ប្រ្រះ ម៖ រតី យ៉ាត់ ពិន ឡឹង ម៉ោហ ពៃ អើ តាំប៉ោក ហាវ យីស៊ី ឡាក់ ប្រតី ងារ កា អើ។ អន់ដីស រុប យីស៊ី អន់ ពូ ប្រតី បាប លូ អន់ ដីស អូ បិច អូ ចៃ កា អើ ហះ ម៉ាត់ រតី ពីឡាត ផ៖ អើ បិច ឡើយ យីស៊ី ពៃ។

១៤ អន់ដីស អូ បិច អូ ចៃ កា បក់ ដាត់ ឡឹង ពូ កា បក់ ត្រង ឡឹង ពូ អំបាំង ឡឹង ណោះ អន់ដីស ប្រើ ពូ តោះ ឡើយ ប៉ាណូស ឡាក់ ប៉ាន់តោ ពូ ប៉ាតាង អើ។

១៥ អន់ដីស ប៉ាន់តោ តាំងឡា អាញ រឺស ហះកា ប្រ្រះ បិកកាតយី ទី តាត់ អង់រឺស សឹត អើ កេះ ញីន អា ហង បឺប សារ អា ម៉ាត់ ញីន តាំងឡា។

១៦ ញួន កា ញីន ម៉ឹង យីស៊ី អើ កា តាត់ អន់ដាត់ ប៉ាណូស អា ឡាក់ អន់ដីស បឺប លូ អន់ហ្គាល់ កេះ។ អើ ដាត់ ប្រាល់ តាទីច កេះ ឡាក់ អន់ដីស បឺប អា ហង ញួន កា សៀ យីស៊ី ណោះ ហង។

១៧ «អី អុះ មី អាញ អូ អន់តត ផា អន់ដីស លូ មូត ណាំផា អន់ដីស ប្រតី កា យីស៊ី នីណោះ ញួន កា អន់ដីស អូ ហ្លង់ ដេល។

១៨ ហះកា ប្រ្រះ បិកកាតយី ប្រតី អន់ សារ ទិ អា កើត ពីះ ត្រុត ឡាក់ កា អើ រ៖ ពឹង មូត រ៉ាគីយ ម៖ អើ ទិខូ ឡឹង អន់ខ្រួល ពៃ កេះ ផា ប៉ាណូស បក់ ប្រ្រះ រឺស អន់ ប្រតី សាដាច ត្រុត ថុក ប៉ាណាប ហិ។

១៩ ទីល នីណោះ ហត់ អុះ ម៉ី ប៉ុនពែង ពុត ពៀក កេះណោះ រឺល សៀ ប្រ្រៈ បិកកាតយំ ណារ្ណ ពិ ម៉ាត់ អើ អ៊ូត ឡាច់ សារ យថ ម៉ះ អន់ដីស។

២០ អើ កា ចឹង អន់ ពុត ពៀក អន់ដីស វ៉ាឡូវ លូ ចឹង ប្រើ យីស៊ូ ជីវ ណារ្ណ ប្រឹក សាដាច់ អន់ដីស ឡាក់ អើ ទ្រៀម ឡឹង អន់ទ្រូល ពែ ហង។

២១ ហះកា កិញអៀ អា យីស៊ូ អ្នែ ពឹង ប្លែង ក្បាត់ ប្រ្រៈ បិកកាតយំ ចឹង ប្រឹក អន់ គ្រឹប កាណាក់ អន់ ដាត់ សីត តែល ទៅ ណារ្ណ ឡាក់ កា អើ រ៖ ឡឹង សើត ពែ កេះ ពឹង វ៉ាគីយ អើ ឡាក់ ដាត់ ត្រង់។

២២ រត់ ម៉ូសេ រ៖ ផា "ប្រ្រៈ បិកកាតយំ ឡាក់ ប្រ្រៈ អន់ដីស ចឹង រឺស ម៉ៅញ ដូវ ឡឹង កាំឡាំង អន់ ដីស អន់ ប្រឹក វ៉ាគីយ អើ ឡាក់ កា អាញ អា ដេល។ អន់ដីស ទិខ្ច ត្រត់ សាំយ៉ាង អន់ កាខាក់ គ្រឹប សារ ឡាក់ កា អើ ចឹង រ៖។

២៣ កាប៉ាច់ កាំឡាំង បក់ ចំ អូ ចៃ សាំយ៉ាង អើ បក់ ណោះ ចឹង ត្រត់ តៅ អ្នាត ប៉ាសុន ប្រ្រៈ ទ្រូត"។*

២៤ គ្រឹប វ៉ាគីយ ប្រ្រៈ ឡាក់ ទី រ៖ ប៉ានីរ ប្រ្រៈ កាត់ ឡឹង រត់ សាំយ៉ូអែល ទីល ម្នាត អន់តីត យី អន់ ខែ ទិខ្ច រ៖ ឡឹង សារ ឡាក់ កើត ពិះ ម៉ាង ដាវ អា ដេល។

២៥ អន់ដីស អា ហង ឡាក់ គន សោ ម្នាត វ៉ាគីយ ប្រ្រៈ។ សារ ប្រ្រៈ សាញ៉ា វែវ ពុត លូ រត់ យ៉ា ត់ អន់ដីស សើត ពែ យី សារ៉ាប កា អន់ដីស ដេល ឡាក់ អើ កាប លូ រត់ អាប្រាហាំ ផា "គ្រឹប ផ្លង់ អ្នែ ពឹង អង់កក់ តេះ អា ចឹង ទី សារ ដាត់ ញុន គន សោ អីស"។†

២៦ ប្រ្រៈ បិកកាតយំ រឺស យីស៊ូ ឡាក់ ប្រឹក ង៉ារ កា អើ ប្រើ អើ ឡាក់ ណាំង អន់ដីស អន់ទ្រូល ឡឹង ពូ កៀ អន់ សារ ដាត់ កា អន់ដីស ទិខ្ច យី ប្រឹក អន់ អន់ដីស ចាក ឡាច់ ឡឹង សារ អូ ដា ត់»។

៤

សារ ពូ តាត់ស៊ុន សារ កា ពេត្រុះ លូ យូហាន

១ ផះ ពេត្រុះ លូ យូហាន អ្នែ រ៖ កា កាំឡាំង ណោះ ទី ម្នាត ក្រាត់ វ៉ាម៉ះ ប្រ្រៈ លូ ម៉ែត តាហាន ញ៉ាម រោង វ៉ាម៉ះ លូ ម្នាត សាខ្ចស៊ី ពិះ ទីល។

២ ពូ អីក កា ពេត្រុះ លូ យូហាន បាំងហៀន ម្នាត ប៉ាសុន ផា ប៉ាណូស តៅ ចឹង រឺស សីត ញុន កា យីស៊ូ រឺស សីត កេះ។

៣ ណោះ ហង បះ ពូ រ៉ុប ពេត្រុះ លូ យូហាន ចែត ខុក ទីល កាំលី ដាវ តាយ៉ាង ខង ដាវ ណោះ អើ ក្បាម ម៉ាង កេះ។

៤ ហះកា កាំឡាំង បក់ កាតាំង អន់ខែ បាំងហៀន ណោះ អៀង ដូវ ម៉ុត សៀ ណោះ ហង បះ ចំ លូន កាំឡាំង សៀ ផែម ហែង អៀង ទីល ៥០០០ ដូវ កាត់ ដឹង កាម៉ាក។

៥ ប៉ាត់ ដាវ តាយ៉ាង ម្នាត ម៉ែត ណាផា ម្នាត ក្រាត់ តាំងកង លូ ម្នាត ណោយូ បាំងហៀន ចាបាប ពិះ ប៉ាតុំ លូម គូប សោប ពឹង មៀង យេរុសាឡឹម។

៦ កាណុង កាំឡាំង ពូ ណោះ ទី ឡាក់ កា រត់ អាណះ ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ រត់ កែផា យូ ហាន* អាលេកសានត្រុះ លូ ខាប់ខ្ច ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ទិណោះ។

* ៣:២៣ ៣:២២-២៣ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លឹក ទី ញៀន (ចេទិយ/កថា) ១៨:១៥។ † ៣:២៥ ៣:២៥ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុបុត្តិ) ១២:៣។ * ៤:៦ ៤:៦ យូហាន អា អូ ត្រត់ យូហាន ឡាក់ សីះ យីស៊ូ កា អូ ត្រត់ យូហាន ឡាក់ បាំងហៀ ប៉ាណូស ណោះ អុះ។

៧ ពួក កា អ្នក ពេត្រុះ លូ យូហាន អន់ អន់ខែ អន់តារ ហះ ម៉ាត់ ចារ ពួក លូម កេះណោះ អំប័ញ្ជ ជា «អន់ដីស ប្រតី ងារ ទិ អា អេង អំវាញ ញ៉ា ? ញ៉ា ប្រើ អន់ដីស ប្រតី ងារ អា ?»

៨ ផះ ណោះ ប៉ាងាត់ ប៉ាលីង ហ្ន៎ ដាក់ កាខាត់ ម៉ុត ប៉ាលាំ ពុត ពៀក ពេត្រុះ ណោះ ហង បះ អើ កាប លូ ពួ ជា «អើ អុះ មី ឡាក់ ណាំជា កាំឡាំង លូ ឡាក់ បាំងហៀន ពួ

៩ ដាវ អា អន់ដីស អំប័ញ្ជ ញីន ឡឹង សារ ដាក់ ឡាក់ ញីន តាត់ អន់ដាក់ ប៉ាលូស កាជក អា។

១០ ប៉រ អន់ដីស លូ ប៉ាសុន អ៊ីស្រាអែល ទិឌូ អន់ អុះ អន់តត់ ជា កាម៉ាក់ អ៊ែ ហះ ម៉ាត់ អន់ដីស អា អើ ដាក់ ប្រាល់ កេះ ញន អំវាញ អីញ យីស៊ូ ឡឹង តេះ ណាសាវែត បក់ អន់ដីស បង់ ប៉ាន់តោ ពឹង អ៊ឹង គឹង ពៃ ហង ហះកា ហ្ន៎ បិកកាតយី តាត់ អង់រ៉ែស ស៊ីត អើ កេះ។

១១ អើ ណោះ ហង ឡាក់ កា ពួ ច្រាត់ រ៉ះ ជា "អំហ្គោ អន់ដីស ឡាក់ កា រ៉ាគីយ ប្រតី ហី ហីរ អ្នាត កិញអៀ អើ កេះ អំហ្គោ សាំខាន់ ឡឹង ពួ"។†

១២ កាយ ឡឹង យីស៊ូ អុះ ទី បក់ ញ៉ា អុះ តង់ ប៉ាលូស អន់ រ៉ាវ៉ាច់ ឡឹង សារ តោ អុះ ខង អន់តេះ ប្លែង ហ្ន៎ បិកកាតយី អុះ ទី អន់ ប៉ាលូស ពៀ ណារ តាង ឡឹង យីស៊ូ ជីរ តង់ ពិន អន់ រ៉ាវ៉ាច់ អុះ»។

១៣ ផះ ពួ បំប៉ ពេត្រុះ លូ យូហាន ទី ពុត ខិន កាប នីណោះ ពួ ព្យាម ខាត់ ខង ពួ អុះ អន់តត់ ជា អន់ខែ ណោះ ប៉ាសុន ដោច អុះ ហៀន ហាំ អុះ ពួ កា អុះ ដេល ជា អន់ខែ ណោះ យើយ ចាក ពួយ យីស៊ូ។

១៤ ហះកា ពួ អុះ ទី ទ្រង ចឹង តើល ប៉ានីរ អន់ខែ អុះ ខង បំប៉ ប៉ាលូស បក់ អន់ខែ តាត់ អន់ដាក់ ពៃ កា អ៊ែ អន់ខ្លូ ហះ ណោះ ដេល។

១៥ ណោះ ហង បះ ពួ ប្រើ អន់ខែ ឡាច់ ឡឹង ចារ ពួ លូម កេះណោះ ពួ ពឹកសា គួប ជា

១៦ «ពិន ចឹង ប្រតី នីចម កា មុត ពៀរ ដូវ អា ? ខង កាំឡាំង អ៊ែ ពឹង មៀង យេរូសាឡឹម ទិឌូ អុះ អន់តត់ កេះ ឡឹង សារ អំវាញ អីញ អន់ខែ ប្រតី ណោះ។ ពិន អុះ ប៉ាតែក ជា អុះ ទី សារ អំវាញ អីញ កើត ពិះ អុះ។

១៧ ទីល នីណោះ ពិន ត្រត់ ទីប អន់ខែ ដៃ អន់ អន់ខែ រ៉ះ កា ពួ អន់ខៀត ណារ ឡឹង សារ យីស៊ូ អា»។

១៨ ពួ កា អើ អន់ខែ ពៀរ ដូវ មុត ណារ កេះណោះ កាប កា អន់ខែ អុះ អន់ បាំងហៀន ណារ អុះ ឡឹង សារ យីស៊ូ ណោះ។

១៩ ហះកា ពេត្រុះ លូ យូហាន តើល ពួ ជា «អន់ដីស យីត ហៃ លូង ! ហ្ន៎ បិកកាតយី បិច អន់ ញីន ប្រតី ពួយ អន់ដីស ញ៉ា ប្រតី ពួយ អើ ?

២០ ញីន អុះ អុះ អាន លូ អ្នាត រ៉ះ ឡឹង សារ ឡាក់ ញីន ទី បំប៉ ទី កាតាំង ណោះ អុះ»។

២១ ពួ ណាំង ទ្រង បិច ចែក ចូត អន់ខែ អុះ ទី អុះ ខង ទី មុត ប៉ាសុន កាប ប៉ានេ ហ្ន៎ ទិឌូ ទិឌុន ញន កា សារ ឡាក់ កើត ពិះ ណោះ។ ទីល នីណោះ ក្រំ ពឹកសា ពួ កាប បាំងអ្នក កា អន់ខែ ពៀរ ដូវ កេះណោះ ឡើយ អន់ អន់ខែ ចាក សីត។

២២ កាម៉ាក់ បក់ ដាក់ ញន កា អំវាញ ហ្ន៎ ណោះ អាញ អើ ៤០ សាលាំ សល់ កេះ។

សារ ម្នាក់ សៀ យីស៊ូ ម៉ន់ ប៉រ អន់ ទី ពុត ខិន

† ៤:១១ ៤:១១ បំប៉ ហៃ ដាច់ អញសី ប៉ានេ ហ្ន៎ (ទំនុក/តម្កើង) ១១៨:២២។

២៣ ប៉ាត់ ពូ តោះ ឡើយ ពេត្រុះ លូ យូហាន កេះ អន់ខែ កា ចាក ឡា ណាំង គួប អន់ខែ កេះ ណោះ រ៉ះ ឡើង សារ ម្នាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ ម្នាក់ ក្រាត់ តាំងកង់ កាប កា អន់ខែ ណោះ។

២៤ កាតាំង ពេត្រុះ លូ យូហាន រ៉ះ ឡើង សារ ណោះ អន់ខែ វែវ ពុត ម៉ន់ អើ ប្រ្រឹះ ផា «អី ប្រ្រឹះ ឡាក់ តាំងឡា ប៉ាងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ ត្រឹប កាណាត់ ញ៉ាវ ទិណោះ

២៥ អីស អន់ រ៉ត់ ញីន សាដាច់ ដារីត កាប ពូយ ប៉ាដាត់ ប៉ាលីង ដាក់ កាខាក់ ផោះ

"ញ៉ា ត្រត់ សុនសាត អន់ទៀត ប៉ាណាំ គួប កើត សារ តាប៉ុញ តាប៉ាក់ នីអៀ?

ញ៉ា ត្រត់ កាំឡាំង ប៉ាសុន ប៉ាណាំ គួប យីត ប៉ាសាំង លូ ប្រ្រឹះ នីអៀ អូ ទី ខា អុះ ?

២៦ ម្នាក់ សាដាច់ ពីង អង់កក់ តេះ លូ ម្នាក់ ម៉ែត ណាំផា ប៉ាតុំ គួប សោប ប៉ាសាំង លូ ប្រ្រឹះ បិកកា តយី

លូ ប៉ាសាំង លូ បក់ ប្រ្រឹះ រើស អន់ ប្រឹក សាដាច់ ដេល"។

២៧ តាទីច ហង កាណុង មៀង អា សាដាច់ ហេរត លូ ប៉ុនទី ពីឡាត ប៉ាតុំ គួប សោប លូ សុនសាត អន់ទៀត លូ ទី ប៉ាសុន អីស្រាអីល អន់ដា ដេល ម៉ុត ពុត ប៉ាសាំង លូ យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹក ងារ កា អីស ឡាក់ អីស រើស ប្រើ ប្រឹក សាដាច់ ណោះ។

២៨ ពូ ប៉ាណាំ គួប សោប ប្រឹក នីអៀ ត្រត់ ឡាក់ កា អីស យីត ឡើង អន់ទ្រូល ពែ កេះ ញុន អំវាញ អីញ ម៉ះ អីស។

២៩ អី ប្រ្រឹះ បិកកាតយី កិញអៀ អា ប៉រ អីស ហៃ សារ ពូ ប៉ាងអូត ញីន ឡាក់ ទុច អីស លូ ប៉រ អីស តង់ អន់ ញីន ទី ពុត ខីន រ៉ះ ប៉ានីរ អីស ណើ។

៣០ ប៉រ អីស តាំបាង សារ អំវាញ អីញ តាត់ អន់ដាក់ ម្នាក់ អីត ពូ ញុន កា ញីន រ៉ះ សិច យីស៊ូ ឡាក់ ប៉ាណូស ដាក់ ប្រឹក ងារ កា អីស»។

៣១ កេះ អន់ខែ ម៉ន់ កេះ ផាឌី យើល ចារ អន់ខែ អ្នែ ណោះ កាខាក់ អន់ខែ ទី ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អន់ខែ ត្រឹប ដូវ។ កេះណោះ អន់ខែ ខីន ខាក់ ហង ចាក រ៉ះ ប៉ានីរ ប្រ្រឹះ កា ពូ។

សារ ម្នាក់ សៀ យីស៊ូ ផែក វ៉ាស អំប៉ាស

៣២ ផេះ ណោះ កាំឡាំង បក់ សៀ យីស៊ូ ទីខូ ទី ពុត ពៀក ដឹង ម៉ោញ អូ ទី បក់ ពៀ យីត ផា វ៉ាស អន់ខែ ទី យី កាណាត់ សាន់ទូ អុះ។ អន់ខែ អ្នក កាណាត់ លូ វ៉ាស ម៉ះ អន់ខែ ប៉ាតុំ ប្រឹក កាណាត់ រួម ទីខូ។

៣៣ កាប៉ាច់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូវ អន់ខែ ទី អំវាញ ហើង ខាក់ ហង ចាក រ៉ះ ឡើង សារ យីស៊ូ រីស សីត កេះ លូ ប្រឹក ផាញ៉ាន រ៉ះ កា ពូ អន់ អូ ឡើង សារ ណោះ ហង។ ប្រ្រឹះ បិកកាតយី ដាក់ ពុត កាខាក់ កា កាំឡាំង អន់ខែ ទីខូ។

៣៤ កាណុង កាំឡាំង អន់ខែ អូ ទី ពៀ តាបាយ កាសត់ អុះ ខង កាំឡាំង អន់ដា ឡាក់ ទី តេះ មីរ តេះ ហី អន់ខែ ប្រូ អ្នក លៀន

៣៥ ជីន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូវ។ កេះណោះ អន់ខែ ផែក លៀន ណោះ អន់ កា ពូ ពូយ សារ ពូ តងកាន ណោះ ហង។

‡ ៤:២៦ ៤:២៥-២៦ សារ អា ឡាក់ ឡើង ជាប់ អញសើ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ២:១-២។

៣៦ ទី កាម៉ាក់ ម៉ៅញ ដូរ សិច យូស៊ែប អើ កា ផ្លង់ លេវី កើត ពីង តាក្វាល់ គឺប្រុះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ សិច អើ ជា បាណាបះ ទី ណា ជា «ប៉ាណូស បាំងហោក ពុត ពៀក ពូ»

៣៧ អើ ប្រូ ម៉ុរ អើ កេះណោះ អ្យក់ លៀន ជិន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ និះទៅ ដេល។

៥

សារ អាណាណះ លូ សាក្វីវ៉ា ប្រូ ម៉ុរ

១ កេះណោះ ទី កាម៉ាក់ ម៉ៅញ ដូរ ណារ៉ូ សិច អាណាណះ កាម៉ៅញ អើ សិច សាក្វីវ៉ា អន់ខែ កា ប្រូ ម៉ុរ អន់ខែ ដេល។

២ អន់ខែ ក្លោ កាម៉ៅញ វែរ ពុត គូប សោប អោន គម លៀន ម៉ៅញ ចានែក កា អន់ខែ ទៅ កេះ ណោះ អ្យក់ ចានែក បក់ អ្នែ សល់ ឡា ជិន អន់ កា ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ។

៣ ហះកា ពេត្រុះ កាប កា អាណាណះ ជា «អាណាណះ! ញ៉ា ត្រក់ ប្រុះ បើក សាតាំង ប៉ាណា ពុត ពៀក អីស អន់ ខិន ពួង កា ប៉ាងាត់ ប៉ាលឹង ប្រុះ ដាក់ កាខាក់ អោន គម លៀន ប្រូ តេះ ណោះ ម៉ៅញ ចានែក នីណោះ?»

៤ ប៉ាន់ជា ពែ តេះ ណោះ តេះ អីស ហង កេះណោះ អីស ប្រូ អ្យក់ លៀន អីស យរ លៀន ណោះ តាម ពុត អីស កា ដាក់ ដេល។ ញ៉ា ត្រក់ អីស ទី ពុត ប្រក់ នីអៀ? អីស តាំពួង កា ប្រុះ បិកកាតយី អូ ត្រក់ តាំពួង ដឹង កា ប៉ាណូស អុះ»។

៥ កេះ អាណាណះ សាំ ហ្គាំង ពេត្រុះ កាប កេះ អើ កា បក់ កាតាច់ កា សើ តាំង ហើម តៅ ឡូត។ ទី កាំឡាំង បក់ កាតាំង លៅ សារ ណោះ ពូ អ្យកត ខាក់។

៦ ម្នាក់ តាតាម កា សាឡប់ ប៉ាទ្រូ អាណាណះ កេះណោះ ត្នង់ ឡា តប់។

៧ ប៉ែង មង ឡឹង ណោះ កា ទិល កាម៉ៅញ អាណាណះ អើ អូ អូ ក្លឹង ឡឹង សារ ក្លោ អើ ណោះ។

៨ ពេត្រុះ កា អប់ញ អើ ជា «រ៉ះ ហៃ ប៉ុប ចំ អន់ដីស ប្រូ តេះ ណោះ ពែ ទី លៀន ដឹង ណោះ ហង ប?» អើ តើល ជា «អី ដឹង ណោះ ហង»។

៩ កេះណោះ ពេត្រុះ កាប កា អើ ជា «ញ៉ា ត្រក់ អន់ដីស វែរ ពុត ម៉ុត តោរ គូប អន់ដីស ពួង កា ប៉ាងាត់ ប៉ាលឹង ប្រុះ បិកកាតយី នីអៀ សាមីត កា ចឹង អូ ទី ចូត ប? ហៃ តោ កាំឡាំង សីត ឡឹង តប់ ប៉ាទ្រូ ក្លោ អីស ពូ ក្យាមី ចឹង ម៉ុត ទិល អំបារ កេះ។ ពូ ចឹង ត្នង់ អីស ដេល»។

១០ ជាឌី អើ កា បក់ គ្រុប ហះ ដុង ពេត្រុះ កេះណោះ កាតាច់ កា សើ តាំង ហើម តៅ ឡូត។ ម្នាក់ តាតាម សីត ឡឹង តប់ ប៉ាទ្រូ ប៉ប អើ តៅ កេះ ពូ កា ត្នង់ តប់ អើ សានែង ប៉ាទ្រូ ក្លោ អើ ណោះ ហង។

១១ គ្រុ ហៀន សារ ប្រុះ ទិឌូ អ្យកត ខាក់ កាំឡាំង បក់ កាតាំង លៅ សារ ណោះ កា អ្យកត និះទៅ ដេល។

សារ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ប្រក់ សារ អំវាញ អីញ

១២ រ៉ាំងរ៉ាំង ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ប្រក់ សារ អីញ អំវាញ លូ សារ កេង ខាក់ អៀង ពីង ប៉ា សុន។ កាំឡាំង បក់ សៀ ពីះ តុំ លួម គូប លើយៗ ពីង ចារ សាឡូម៉ុន។

១៣ កាំឡាំង អូ សៀ យីស៊ូ អូ ទី ពៀ ខិន អ្នែ អន់ខូ លូ អន់ខែ ហង យីះ នីណោះ កាតាម ពូ ទិឌូ អៀល កូត កា អន់ខែ។

១៤ ទី កាំឡាំង ម៉ុត សៀ យីស៊ូ ទីប កាម៉ាក់ ទីប អង់កាន់ ហៀង ៗ។

១៥ ញាតិ កា សារ អំណាញ អន់ខែ ប្រើ ណោះ ពូ តូង អ្នក ប៉ាណូស អីត អន់ តែប ពីង ត្រី ពីង ពេល អ្នែ រទ្រង ភៀ បិច ដឹង កា ក៏ ពេត្រុះ កាន់ទីង ពីង បក់ អីត បក់ អន់ដា ផះ អើ ចាក ទ្រង ម៉ាក់ ចឹង ដាក់ ទ្បុត។

១៦ ទី កាំឡាំង អៀង ពីះ ឡឹង ស្រុក អន់ទៀត ឡាក់ អ្នែ ក្បាម មៀង យេរូសាឡឹម ទីប តូង អ្នក ក៏ ប៉ាណូស អីត ពូ លូ ប៉ាណូស ប្រើ ប្រើ ដេល។ អន់ខែ ទិណោះ កា ដាក់ ប្រាល ត្រឹប ដូរ ហង។

សារ ពូ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ

១៧ កាប៉ាច់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ លូ កាំឡាំង ម្នាក់ សាខុស៊ី ឡាក់ គូប អើ ណោះ អន់ខែ អីត ពុត សាណាំង ខាក់។

១៨ ណោះ ហង អន់ខែ ប៉ាណាំ គូប ពីះ រ៉ុប ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ចែត កាណុង ខុក រួម។

១៩ ទីល ប៉ាក់ កាម៉ាំង ទី បិយ ប្រើ ប្រើ កាតយី ពីះ បើក អំបារ ខុក អន់ អន់ខែ ចាក ឡាច់ ទីប អន់ តត់ ផា

២០ «ចាក ឡាំ ប៉ាក់ រ៉ាំង រ៉ាម៉ះ តោ ពិ! អ្នក រ៉ះ អន់ ពូ សាយ៉ាង ប៉ានី ប្រើ ឡាក់ ប្រើ អន់ ប៉ាណូស រ៉ុស»។

២១ កាតាំង បិយ ប្រើ រ៉ះ នីណោះ អន់ខែ កា ចាក ឡាំ ប៉ាក់ រ៉ាំង រ៉ាម៉ះ ឡឹង កាំលី ប៉ាំងហៀន ពូ ប៉ាក់ ណោះ។

ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ លូ កាំឡាំង បក់ អ្នែ អន់ខែ លូ អើ ពីះ តុំ គូប អើ ក្រុំ ពិកសា រ៉ាតីសៗ យី ម្នាក់ ម៉ែត ក្រាក់ អ៊ីស្រាអែល ទីខុ។ កេះណោះ ពូ ប្រើ បក់ ញ៉ាម ឡាំ អ្នក ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ឡឹង ខុក។

២២ ម្នាក់ បក់ ញ៉ាម ឡាំ ទីល ប៉ាក់ ខុក ណោះ ហៃ អន់ខែ អូ ប៉ប កេះ កា រ៉ុល សីត រ៉ះ កា ពូ ផា

២៣ «ញីន ឡាំ ទីល ប៉ាក់ ខុក កេះ ប៉ប អំបារ អ្នែ កាត្រើត ដាក់ និះទៅ ម្នាក់ បក់ អ្នែ ញ៉ាម អំបារ កា អ្នែ ហះ ណោះ ដេល ហះកា ប៉ាក់ ញីន បើក អំបារ ខុក ហៃ អូ ទី ប៉ប បក់ ញី អ្នែ កាណុង ណោះ អុះ»។

២៤ សាត់ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ លូ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ កាតាំង សារ ណោះ អន់ខែ អូ អូ ចឹង យីត នីចម អូ អូ កា សារ អា ចឹង កើត នីចម ណារ។

២៥ ផះ ណោះ ទី ប៉ាណូស ម៉ោញ ដូរ ចាក មុត រ៉ះ កា ពូ ផា «ម្នាក់ អន់ដីស រ៉ុប ចែត ខុក ពៃ កិញអៀ អន់ខែ ផះ អ្នែ ប៉ាំងហៀន ម្នាក់ ប៉ាសុន ប៉ាក់ រ៉ាំង រ៉ាម៉ះ ប្រើ តោ»។

២៦ ម៉ែត តាហាន ញ៉ាម រ៉ាំង រ៉ាម៉ះ ប្រើ កា ណាំផា តន តាហាន ឡាំ អ្នក ម្នាក់ រ៉ះ ប៉ាតាង យី ស៊ូ ហះកា ហ្វិត អា អន់ខែ អូ ទី ពិត សាប្លាត អុះ ខង អ្នក កា ម្នាក់ ប៉ាសុន ហីរ អន់ខែ លូ អំហ្គោ។

២៧ ទីល ប៉ាក់ ចារ ពូ លូម កេះ ពូ កា ប្រើ អន់ខែ អន់តារ ហះ ដុរ ម្នាក់ ពិកសា រ៉ាតីសៗ។ កេះ ណោះ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រើ កាប ផា

២៨ «ញីន រ៉ះ កាខាក់ កេះ កា អន់ដីស ពៃ ផា អូ អន់ ប៉ាំងហៀន រ៉ះ កា ពូ យរ សិច ប៉ាណូស ណោះ ហះកា កិញអៀ អា អន់ដីស ប៉ាំងហៀន ពូ ប៉ាញី ទីប មៀង យេរូសាឡឹម។ អន់ដីស កា បិច កាប ប៉ាំងអាវ ញីន ផា ប៉ាន់តោ អើ ណោះ ដេល»។

២៩ ហះកា ពេត្រុះ លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀតៗ តើល ផា «ញីន ត្រក់ សាយ៉ាង ប្រើ ប្រើ កាតយី ក្បា ឡឹង សាយ៉ាង ប៉ាណូស។

៣០ ប្រ្លឹះ ម៉ះ រត់ យ៉ាត់ ពិន អើ តាត់ អង់រីស ស៊ីត យីស៊ូ ឡាក់ អង់ដីស ប៉ាន់តោ អង់ទល ពឹង អ៊ឹង * ពៃ។

៣១ ប្រ្លឹះ បិកកាតយ័ លីក ហារ យីស៊ូ អង់ អ្នែ តែង សាម៉ា អើ កេះណោះ អង់ អើ ប្រគី ម៉ែត ណាំ ផា លូ តង់ ប៉ាណូស អង់ រ៉ាវ៉ាច់ ឡឹង សារ តោ។ អើ ចឹង អង់ អ៊ីស្រាអែល ប៊ុនពែង ពុត ពៀក ម៉ាក់ ប្រ្លឹះ អូ អ្យក់ យ៉ូ សារ យថ។

៣២ ញីន ទិដ្ឋ អា ហង ឡាក់ ប្រគី ផាញាន ឡឹង សារ ទិ អា ឡាក់ ទី កើត ពិះ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡាក់ ប្រ្លឹះ អង់ កា បក់ រ៉ាប់ សៀ អើ កា ប្រគី ផាញាន ឡឹង សារ ណោះ ដេល»។

៣៣ កាតាង នីណោះ ពូ អីក ខាក់ លូ ប៊ុច ប៉ាន់តោ អ្នាត អង់ខែ ដេល។

៣៤ ហះ កា កាណុង ក្រុំ ពឹកសា ណោះ ទី ម្នាក់ ផាវ៉ាស៊ី ម៉ោញ ដូរ សិច អើ កាម៉ា លៀល។ អើ ឡាក់ ប៉ាណូស អូ ចាបាប់ កេង ប៉ាសុន ទិដ្ឋ កា កាវុប អើ ដេល។ អើ អ្យរ អង់តារ ហះ ម៉ាត់ ក្រុំ ពឹកសា កេះណោះ ប្រើ ពូ អ្យក់ ឡាច់ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ អង់ តែង ឡឹង ប៉ែត។

៣៥ កេះណោះ អើ កាប លូ ពូ ផា «អះ ទី អ៊ីស្រាអែល ! ប៉រ ឡាវ៉ាង ឡឹង សារ អង់ដីស ប៊ុច ប្រគី កា ម្នាក់ អា។

៣៦ ទី សារ ម៉ោញ កើត ពិះ ផះ អង់ទ្រូល ពៃ បើ តាន់ ទុញ ប៉ុប ចំ អះ។ ទី ប៉ាណូស ម៉ោញ ដូរ សិច ចីដះ ផា ឡា កោ អើ ប៉ាណូស កេង ខាក់ ចាក ជៀក ពូ កាំឡាង ចាក ពូយ អើ ទី ៤០០ ដូរ។ អង់ តឹត ឡឹង ណោះ ពូ រ៉ុប ប៉ាន់តោ អើ កាប៉ាច់ កាំឡាង ឡាក់ ចាក ពូយ អើ ពៃ កា សាតាក់ រ៉ាតាក់ រ៉ា តាយ រ៉ាយ គូប ទិ អូ ទី សល់ អះ។

៣៧ អង់តឹត ឡឹង ណោះ ណារ៉ូ ផះ រ៉ាងរ៉ាង ពូ អើ ប៉ាតុ ច្រាត់ សិច ចំលួន ប៉ាណូស ពៃ ទី កាម៉ា ក៏ ម៉ោញ ដូរ ណារ៉ូ សិច យូដះ ឡឹង ខេត កាលីឡេ អើ តាំប៉ោក ឡា កោ លូ ប៉ាណាំ កាំឡាង អៀង ចាក ពូយ អើ ដេល។ ឡែង ឡឹង ណោះ អើ តោ ដេល។ កេះណោះ កាំឡាង បក់ ចាក ពូយ អើ ពៃ កា សាតាក់ តាប្រះ តាប្រោង និះទៅ ដេល។

៣៨ អាញ ផា អាញ កិញអៀ អា អង់ដីស ដៃ រ៉ុនរ៉ាយ ហង លូ ម្នាក់ អា ដៃ ប្រគី នីចម៍ កា អង់ខែ ហង ពិ។ ផា សារ អង់ខែ ប្រគី អា ឡាច់ ឡឹង ប៉ាណូស ដោច ណោះ ចឹង អូ កើត អះ។

៣៩ ហះ កា ផា សារ អង់ខែ ប្រគី អា ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ណោះ អង់ដីស ចឹង អូ ដាម អង់ខែ អះ។ ប៉រ ឡាវ៉ាង អ្យក់ ផែត អង់ដីស កេះ តាម៉ិរ លូ ប្រ្លឹះ បិកកាតយ័»។ អង់ខែ ទិដ្ឋ កា កម ពូយ រត់ កាម៉ា លៀល ដេល។

៤០ កេះណោះ អង់ខែ អើ ម៉ុត ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ប្រើ ពូ ពឹត អង់ខែ លូ អង់តត់ រ៉ះ ដៃ អង់ អង់ខែ រ៉ះ កា ពូ ណារ៉ូ ឡឹង សិច យីស៊ូ កេះណោះ រ៉ុស ឡើយ អង់ អង់ខែ ចាក ស៊ីត។

៤១ អង់ខែ កា ចាក ឡាច់ ឡឹង ចារ ម្នាក់ ក្រុំ ពឹកសា រ៉ាតិសៗ ទីប ទី ពុត ហោក រត់ ខង ប្រ្លឹះ យឹត ផា អង់ខែ ណោះ ប៉ាណូស កានីត ឡាក់ ចឹង ត្រត់ ទី ពូ ប្រគី អូ ដាក់ កា អង់ខែ ញន កា សៀ យីស៊ូ។

៤២ រ៉ាប់ ដារ អង់ខែ អ្នែ ប៉ាងហៀន ម្នាក់ ប៉ាសុន ទីប ពឹង ចារ រោង រ៉ាម៉ះ ទីប ពឹង ហី អង់ទៀ គៗ។ អង់ខែ រ៉ះ សារ ដាក់ កា ពូ ផា យីស៊ូ ហង ប៉ាណូស បក់ ប្រ្លឹះ រើស អង់ ប្រគី សាដាច់ ណោះ។

៦

សារ ពូ រើស តាំបើះ ដូរ តង់ ប្រគី ដារ

* ៥:៣០ ៥:៣០ អង់ទល ពឹង អ៊ឹង ប៉រ ហៃ សារ អង់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ២១:២២។

១ ផ្ទះ រ៉ាំងរ៉ាំង ណោះ ទី ចំលួន ពូ ស្មៅ ហ៊ែង អៀង ៗ។ ហះកា ទី ម្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រិក អន់ខែ កាប វាប៊ីក វ៉ាចប័ កា ម្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត អន់ខែ ទៅ ជា ផ្ទះ ពូ ជែក លៀន អន់ កា ម្នាក់ អន់ត្រា តាច់ សាណា សា ពូ អូ សូរ ហៃ គែង ម្នាក់ អន់ត្រា បក់ កាប សុនសាត ក្រិក ណោះ អុះ។

២ កេះណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ ១២ ដូរ អើ ពីរ កាំឡាំង ម្នាក់ ស្មៅ ទីខ្ល កុំ គូប លូ កាប ជា «អី អុះ មី អូ យី អន់ ញីន អ្នក ងារ រ៉ះ ប៉ានីរ ប្រ្រៈ ភៀ ប្រ័តី ងារ ជែក លៀន អន់ កា ពូ អុះ។

៣ ទីល ឆីណោះ ពិ ពិន រឿស ប៉ាណូស ពឹង កាំឡាំង អន់ដីស អា តាំប៉ើ ដូរ ឡាក់ ពូ អន់ហ្គាល់ ជា ដាក់ ទីប ហ្សាំង សាឡាច់ លូ ទី ប៉ាដាក់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ម៉ាក់ ញីន ចឹង មប ងារ អា អន់ កា អន់ខែ ប្រ័តី។

៤ កាប៉ាច់ ញីន ចឹង យីត ដឹង ម៉ន់ អើ ប្រ្រៈ លូ រ៉ះ ប៉ានីរ ប្រ្រៈ ហង»។

៥ ម្នាក់ ស្មៅ ទីខ្ល កាតាំង សារ ណោះ ត្រក់ ពុត អន់ខែ ខាក់។ ណោះ ហង អន់ខែ រឿស អ្យក់ សា តេផាន ឡាក់ ប៉ាណូស ស្មៅ ប្រ្រៈ កានីត ទីប ទី ប៉ាដាក់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក ដេល។ ទី ភីលីប ប្រ្រៈខុះ នីកាណូរ ទីម៉ូន ប៉ាមេណា នីកូឡុះ ឡឹង មៀង អន់ទីយ៉ុក ឡាក់ ម៉ុត ប្រ័តី ពូយ សង់ខុំ អ៊ីស្រាអែល។

៦ កេះណោះ ពូ ប៉ាណាំ អន់ខែ ឡាក់ ប៉ាត ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ។ ពូ កា ប៉ាណាំ គូប សាប៉ាត់ ម៉ន់ ឡោម ប្រ្រៈ កា អន់ខែ តាំប៉ើ ដូរ ណោះ។

៧ ប៉ានីរ ប្រ្រៈ ពូ រ៉ះ ណោះ កាតាំង ទីល ប៉ាណូស ហ៊ែង អៀង។ កាំឡាំង ម្នាក់ ស្មៅ អ្វៃ ប៉ាត់ មៀង យេរូសាឡឹម កា ហ៊ែង អៀង ៗ កាខាក់។ ម្នាក់ ក្រាត់ វ៉ាម៉ះ ប្រ្រៈ កា ម៉ុត ស្មៅ យីស៊ូ អៀង ដូរ ដេល។

សារ ពូ រ៉ុប សាតេផាន

៨ កាប៉ាច់ សាតេផាន ប្រ្រៈ អន់ សារ ដាក់ លូ សារ អំវាញ អីញ កា អើ។ អើ អ្នក ប្រ័តី សារ កេង ខាក់ អ្វៃ កាណុង កាំឡាំង ប៉ាសុន ទីណោះ ប្រ័តី អន់ ពូ ញម។

៩ ហះកា ទី ពូ ពីរ កាកាប ប៉ាតែក លូ អើ យី បក់ អន់ដា ពីរ ឡឹង រោង ឡាក់ ពូ អើ ជា «រោង ម្នាក់ រ៉ាំង ឡឹង ប្រ័តី ទុច»។ ម្នាក់ ណោះ ពីរ ឡឹង មៀង គីរែន មៀង អាណេកសាន់ទ្រៀ ឡឹង ខេត គី លីគៀ អន់ដា លូ ខេត អាស៊ី អន់ដា។

១០ ហះកា អន់ខែ ប៉ាតែក អូ ដាម៉េ សាតេផាន អុះ ខង អើ អ្នក កាប ហ្សាំង សាឡាច់ ពូយ ប៉ានីរ ប៉ាដាក់ ប៉ាលីង ប្រ្រៈ អន់ កា អើ។

១១ នីណោះ ហង កាំឡាំង ម្នាក់ ណោះ ឡាច់ ណាំង ច្បាល់ ពូ ឡាអ៊ីត ឡាអ៊ីត ប្រើ ពូ កាប ជា «ញីន កាតាំង ប៉ាណូស អា កាប បីដាយ វ៉ត់ ម៉ូសេ លូ កាប បីដាយ ប្រ្រៈ បិកកាតយ័ ដេល»។

១២ ពូ កាប ប៉ាញ សុះ កាំឡាំង ប៉ាសុន ម្នាក់ ក្រាត់ តាំងកង់ លូ ម្នាក់ ណែយ ប៉ាង ហៀន ចា បាប កេះណោះ រ៉ុប សាតេផាន អ្យក់ ឡាក់ ជីន ប៉ាត់ ក្រុំ ពីកសា វ៉ាតីសៗ។

១៣ កេះណោះ ពូ អ្យក់ ពីរ ម្នាក់ ផាញ៉ាន កាប តាំព្នង ភៀ ច្រោម សាតេផាន ជា «ប៉ាណូស អា ស៊ូ អ្វៃ កាប អូ ដាក់ កា រោង វ៉ាម៉ះ ប្រ្រៈ លូ កា ចាបាប វ៉ត់ ម៉ូសេ លើយ។

១៤ ញីន កាតាំង អើ យើយ កាប ជា បក់ សិច យីស៊ូ ឡឹង គេ ណាសារែត ពែ ចឹង យី អ្នក រោង វ៉ាម៉ះ ប្រ្រៈ ទីប ចឹង តូរ សង់ខុំ ឡាក់ វ៉ត់ ម៉ូសេ មប អន់ កា ពិន ពែ ដេល»។

១៥ កាំឡាំង ទិដ្ឋ ឆ្មៃ កាណាង ក្រំ ពិកសា ណោះ ប៉ាញចាក់ ហៃ សាតេផាន។ ពូ ប៉ប័ ម៉្លះ ម៉ាត់ អើ តាតារ ឡាក់ កា ម៉្លះ ម៉ាត់ បិយ ប្រ្លះ ដេល។

៧

១ ម៉ែត ក្រាត់ រ៉ាម៉ៈ ប្រ្លះ អំប័ញ្ច អើ ផា «ញ៉ា អីស កាប នីណោះ តាទីច ប ?»។

សារ សាតេផាន តើល សារ ពូ ប្រោម

២ សាតេផាន តើល ផា «អី អុះ មី ក្លីញ រ៉ា បំរ អន់ដីស សាំយ៉ាង ហិ។ សើត ពៃ ប្រ្លះ បិកកា តយ័ ឡាក់ ទី តាតារ ក្លាក់ តាំបាង ឡាកោ អន់ កា រ៉ត៍ ពិន អាប្រាំហាំ ប៉ប័ ផៈ អើ ឆ្មៃ ពឹង ប៉ាថេត ហា: តារ៉ាង តាំងលេ ញៀរ បើ ឡាំ ប៉ាត់ ស្រុក ហារ៉ាន់ ពៃ។

៣ ផៈ ណោះ ប្រ្លះ រៈ កា អើ ផា "ហត់ ចាក ឡាច់ ឡឹង ស្រុក អីស កើត លូ ឡាច់ ឡឹង ផ្លង់ រ៉ាច់ អីស ឡាំ ប៉ាត់ ប៉ាថេត ម៉ោញ ណារ ឡាក់ អាញ ចឹង តាំបាង កា អីស"។*

៤ រ៉ត៍ អាប្រាំហាំ កា ចាក ឡាច់ ឡឹង ប៉ាថេត សុនសាត ខាល់ដេ ណោះ ឡាំ ឆ្មៃ ប៉ាត់ ស្រុក ហារ៉ាន់។ អន់តិត ឡឹង ពី អើ តោ ប្រ្លះ បិកកាតយ័ ប៉ាណាំ អើ ឡាច់ ឡឹង ស្រុក ណោះ ឡាំ ឆ្មៃ ពឹង ប៉ា ថេត ឡាក់ អន់ដីស ឆ្មៃ រ៉ប ដារ អា ឡុត។

៥ ហា:កា ប្រ្លះ អុ អន់ អើ ទី ប៉ាដក់ ញ៉ា អុះ ឆ្មៃ ពឹង ប៉ាថេត អា យ័: តេះ បត់ ដឹង តាំបាង ផ្លង កា អុ ទី ដេល។ ហា:កា ប្រ្លះ សាញ៉ា ផា ចឹង អន់ ប៉ាថេត ទិ អា កា អើ លូ កា ផ្លង់ រ៉ាច់ អើ យ័: អើ បើ តាន់ ទី គន កាតាម។ †

៦ ប្រ្លះ បិកកាតយ័ រៈ កា អើ ផា "ផ្លង់ រ៉ាច់ អីស ចឹង ឆ្មៃ អង់រ៉ាម ប៉ាត់ ប៉ាថេត ពូ អន់ទៀត ប៉ាណូ ស ពឹង ប៉ាថេត ណោះ ចឹង អ្យក់ ផ្លង់ អីស ប្រត់ ទុច ទីប ប្រត់ បាប អន់ខែ កាខាក់ ទុញ ៤០០ សា ណាំ។

៧ ហា:កា អាញ ចឹង ចែត ថូត សុនសាត បក់ អ្យក់ អន់ខែ ប្រត់ ទុច ណោះ។ ឡែង ឡឹង ណោះ អន់ខែ ចឹង ឡាច់ ឡឹង ប៉ាថេត ណោះ ពី: សាំប័: រ៉ាម៉ៈ អាញ ហា: ចារ អា ឡុត"។‡

៨ «កេះណោះ ប្រ្លះ បិកកាតយ័ អន់ ចាបាប កាសិត អង់ការ កា រ៉ត៍ អាប្រាំហាំ ផៈ ប្រ្លះ ប្រត់ សារ សាញ៉ា វែ ពុត លូ អើ។ § ខ ណោះ ហង បះ ផៈ អីសាក់ កើត ទី តាំងហាម ដារ កេះ រ៉ត៍ អា ប្រាំហាំ កា កាសិត អង់ការ ឡុត អីសាក់ កា កាសិត អង់ការ កា គន អើ យ៉ាកុប រ៉ត៍ យ៉ាកុប កា កាសិត អង់ការ កា មូត គន អើ ទី ១២ ដូរ ឡាក់ រ៉ត៍ ពិន ដេល។

៩ មូត រ៉ត៍ ពិន កា ទី ពុត សាណាំង សាណោស កា អុះ អន់ខែ យូស៊ីប អន់ខែ កា ប្រូ អើ អន់ កា ពូ អ្យក់ ឡាំ ប្រត់ ទុច ប៉ាត់ ប៉ាថេត អីស៊ីប ហា:កា ប្រ្លះ បិកកាតយ័ ឆ្មៃ អន់ខូ លូ អើ។

១០ ប្រ្លះ កា តង អើ អន់ រ៉ាវ៉ាច់ ឡឹង សារ ឡាំបាក ទិណោះ ទីប ប្រត់ អន់ អើ ហ្យាង សាឡាច់ ត្រត់ ពុត សាដាច់ ប៉ាថេត អីស៊ីប សាដាច់ កា ប្រើ អើ រ៉ាងហៃ ប៉ាថេត អីស៊ីប លូ ប្រើ អើ រ៉ាងហៃ ហិ សាដាច់ ដេល។

១១ ផៈ រ៉ាងរ៉ាង ណោះ កើត ឡាយិត ឡាំងរ៉ាញ កាខាក់ ប៉ាញ ទីប ប៉ាថេត អីស៊ីប លូ ប៉ាថេត កា ណាន ប្រត់ អន់ ទី សារ ឡាំបាក កាខាក់។ មូត រ៉ត៍ ពិន អន់ខែ ណាំង សាណា ញ៉ា សា កា អុ ទី អុះ។

* ៧:៣ បំរ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១២:១។ † ៧:៥ ៧:៥ បំរ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៧:៨។ ‡ ៧:៧ ៧:៧ បំរ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៥:១៣-១៤។ § ៧:៨ ៧:៨ បំរ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១-១៤។

១២ ផ្ទះ ណោះ រត់ យ៉ាកុប កាតាំង លោ ជា បាត់ ប៉ាថេត អ៊ីស៊ីប ទី ពៀ អើ កា ប្រើ ម្នាក់ រត់ ពិន ឡា បាត់ ប៉ាថេត ណោះ លើក ទី ម៉ោញ។

១៣ បាត់ លើក ទី ពៀរ យូសែប រ៖ កា ម្នាក់ អុះ ម៉ី អើ អន់ អន់ហ្គាល់ អើ ណោះ សាដាច់ ប៉ាថេត អ៊ីស៊ីប កា អន់ហ្គាល់ អុះ ម៉ី យូសែប ដេល។

១៤ កេះណោះ យូសែប ប្រើ ពូ ឡា អ្នក ពី អើ រត់ យ៉ាកុប លូ ផ្លូវ រ៉ាច់ អើ ទិ ៧៥ ដូរ ណោះ ដេល។

១៥ រត់ យ៉ាកុប កា ឡា អ្វី បាត់ ប៉ាថេត អ៊ីស៊ីប អើ កា តោ បាត់ ណោះ ហាង ម្នាក់ រត់ ពិន កា តោ ពឹង ប៉ាថេត ណោះ ដេល។

១៦ ពូ កា ប៉ាឡា ប៉ាឡា រត់ យ៉ាកុប លូ ប៉ាឡា ម្នាក់ រត់ ពិន ស្រីត តប់ បាត់ ស្រុក ស៊ីតែម កាណុង រឹង អំហ្គោ ឡាក់ រត់ អាប្រាហាំ ទី តាច់ ឡើង គន សោ រត់ ហេម៉ូរ ពឹង ស្រុក ស៊ីតែម។ *

១៧ «បាត់ ក្បាម ចឹង ទីល ដារ ប្រ្ទះ បិកកាតយ័ ត្រត់ ប្រត់ ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា លូ រត់ អាប្រាហាំ កេះ សុនសាត ពិន កា កើត ចំលួន ហើង អៀង ៗ ពឹង ប៉ាថេត អ៊ីស៊ីប ណោះ។

១៨ ហះកា ឡើង ឡើង ណោះ ទី សាដាច់ ណារ ម៉ោញ ណារ រ៉ាងហៃ ប៉ាថេត អ៊ីស៊ីប អើ អូ អន់ ហ្គាល់ យូសែប អុះ។

១៩ សាដាច់ ណារ ណោះ អើ ប៉ាញ៉ា ខាក់ កា សុនសាត ពិន លូ ប្រត់ បាប រត់ ពិន យ៉ិប ទីប អើ បាំងខំ ប្រើ អន់ខែ អ្នក អូ អន់ រង អុះ គន ឡាន អន់ខែ ណោះ ម៉ាត់ ចឹង តោ ។ †

២០ «រត់ ម៉ូសេ កា កើត ពឹង រ៉ាងហារ ណោះ ដេល សាស្វា អើ ដាក់ ឡាយ៉ាម ខាក់ ត្រត់ ពុត ប្រ្ទះ បិកកាតយ័។ មើត ពី អើ រង រ៉ាងហៃ អើ កាណុង ហិ ទី ប៉ែង ខៃ។

២១ បាត់ មើត ពី អ្នក អើ កេះ ទី គន អង់កាន់ សាដាច់ អ៊ីស៊ីប អ្នក រង អើ ប្រត់ គន អើ តាំងឡា។

២២ ម៉ូសេ អើ ទី ហៀន អូ អៀង ឡើង សុនសាត អ៊ីស៊ីប ទីប ទី ប៉ានីរ ពីរ កាង លូ អូ ប្រត់ ងារ កេង ខាក់។ ‡

២៣ «បាត់ អើ អាញ ៤០ សាណាំ កេះ អើ កា ទី ពុត បិច ឡា ច្នាក់ សុនសាត អ៊ីស្រាអែល ឡាក់ អុះ ម៉ី អើ ទៅ។

២៤ អើ បប់ ពូ ពិត សាប្តាត សុនសាត អើ ម៉ោញ ដូរ អើ កា ឡា តង់ ប៉ាណូស បក់ ពូ ពិត ណោះ លូ ពិត គូ តាង អើ ទីប កាមេ ប៉ាន់តោ សុនសាត អ៊ីស៊ីប ណោះ ដេល។

២៥ អើ សាមីត កា អុះ ម៉ី អើ ចឹង ហ្លួង ជា ប្រ្ទះ បិកកាតយ័ ប្រើ អើ តង់ អន់ខែ អន់ រ៉ាច់ ឡើង កេះ ទុច ហះកា អន់ខែ អូ យើត នីណោះ អុះ។

២៦ បាត់ ដារ តាយ៉ាង ណារ អើ បប់ សុនសាត អ៊ីស្រាអែល ពៀរ ដូរ ផ្ទះ តាប៉ូញ ពិត គូប សោប អើ កា ឡា រ៖កេះ ប៉ារម ពូ ជា "អន់ដីស អា អុះ ម៉ី ញ៉ា ត្រត់ ពិត គូប ទៅ នីអៀ ឡុត?"

២៧ ហះកា បក់ ពិត គូប ណោះ តាឡាក់ ឡាច់ អើ ទីប កាប ជា "ពៀ ប្រើ អ៊ីស ប្រត់ ម៉ែត ណាំផា កាប សារ កា ញីន?"

២៨ ញ៉ា អ៊ីស បិច ប៉ាន់តោ អាញ ឡាក់ អ៊ីស ប៉ាន់តោ សុនសាត អ៊ីស៊ីប ដារ សើត ពៃ ដេល ប?"

២៩ កាតាំង នីណោះ រត់ ម៉ូសេ កា សាតាក់ ឡា អ្វី បាត់ ប៉ាថេត ម៉ាខៀន។ អើ អ្វី អង់រ៉ាម ពឹង ប៉ាថេត ណោះ កា ទី កាម៉ាញ ទី គន កាម៉ាក់ ពៀរ ដូរ។ §

* ៧:១៦ ៧:៩-១៦ សារ យូសែប អា ឡាច់ ឡើង កាណើត អង់កក់ កេះ (លោកបុគ្គិ) ៣៧:១-៥:២៦។ † ៧:១៩ ៧:១៧-១៩ បំរែ ហៃ សារ ឡាច់ (និក្ខមន៍) ១:៨-២២។ ‡ ៧:២២ ៧:២០-២២ បំរែ ហៃ សារ ឡាច់ (និក្ខមន៍) ២:១-១០។ § ៧:២៩ ៧:២៣-២៩ បំរែ ហៃ សារ ឡាច់ (និក្ខមន៍) ២:១១-២២។

៣០ «ប៉ាតាង ទីល ៤០ សាលារ៍ វាវ៉ាច់ កេះ ទី បិយ ប្រ្រៈ ម៉ៅញ ដូរ តាំបាង ឡាកោ អន់ អើ ប៉ប ពីង ស្រី តិស ប៉ាតា ប៉ានីម ស៊ីណាយ។ បិយ ប្រ្រៈ ណោះ ឡាក់ កា អំប៊ូត អុញ ផះ សា ប៉ោម។

៣១ ផះ រតី ម៉ូសេ ប៉ប សារ កេង ខាក់ ណោះ អើ ញម ខាក់ កេះណោះ អើ ម៉ុត ក្បាម ភ្នៀ ហៃ អន់ ឡាក់ៗ។ អើ កា កាតាំង ប៉ានីម ប្រ្រៈ បិកកាតយ កាប ផា

៣២ "អាញ ឡាក់ ប្រ្រៈ រតី អីស យី ប្រ្រៈ អាប្រាំហាំ ប្រ្រៈ អ៊ីសាក់ ប្រ្រៈ យ៉ាកុប"។ រតី ម៉ូសេ អ្សត វ៉ាវ៉ែត អុ ខីន ហៃ អុះ។

៣៣ កេះណោះ ប្រ្រៈ បិកកាតយ រៈ ផា "ហត់ អីស តាឡេះ គីប ពិ ខង ចារ អីស តារ អា យី ចារ ប្រ្រៈ។

៣៤ អាញ ប៉ប ប៉ាសុន អាញ ទី សារ ឡាំបាក ខាក់ អៃ ពីង ប៉ាថេត អ៊ីស៊ីប តោ លូ កាតាំង អន់ ខែ តាំងអិះ ដេល អាញ ជីវ ប៉ាតា អា ភ្នៀ ឡាំ តង អន់ខែ អន់ វ៉ាវ៉ាច់ ឡឹង កេះ ទុច។ អីស ពីះ ប៉ាតា អា អាញ ចឹង ប្រើ អីស ឡាំ ប៉ាតា ប៉ាថេត អ៊ីស៊ីប តោ កិញអៀ ហង"។*

៣៥ «ហះកា រតី ម៉ូសេ អា សុនសាត អ៊ីស្រាអែល អុ ចៃ វ៉ាប អើ អុះ លូ អន់ខែ កាប ផា "ប្រើ អ៊ីស ប្រឹក ម៉ែត ណាំផា កាប សារ កា ញីន?" ហះកា ប្រ្រៈ បិកកាតយ ប្រើ អើ ឡាំ ប្រឹក ម៉ែត ណាំ ផា ពូ លូ ឡាំ តង ពូ ទីប អន់ បិយ អើ ឡាំ តង អន់ខូ លូ រតី ម៉ូសេ ដេល យី បិយ ប្រ្រៈ ឡាក់ ទី តាំ បាង អន់ អើ ប៉ប កាណុង ប៉ោម ពៃ ហង។

៣៦ រតី ម៉ូសេ អា ហង ប៉ាណាំ សុនសាត អ៊ីស្រាអែល ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ទីប ប្រឹក សារ អំវ៉ាញ អ៊ីញ កេង ខាក់ ពីង ប៉ាថេត អ៊ីស៊ីប ពីង ទៀក តាំងលេ តិស ស៊ីប † លូ ពីង ស្រី តិស វ៉ាង វ៉ាង ៤០ សាលារ៍ ផះ ពូ ចាក ណោះ ពៃ។

៣៧ រតី ម៉ូសេ អា ហង ឡាក់ រៈ កា សុនសាត អ៊ីស្រាអែល ផា "ប្រ្រៈ បិកកាតយ ចឹង រឺស ម៉ៅញ ដូរ ឡឹង កាំឡាំង អន់ដីស អន់ ប្រឹក វ៉ាតិយ អើ ឡាក់ កា អាញ"។‡

៣៨ ផះ សុនសាត អ៊ីស្រាអែល អៃ ប៉ាតុំ គូប ពីង ស្រី តិស ពៃ យី រតី ម៉ូសេ អា ហង ឡាក់ ទី បិយ ប្រ្រៈ អៃ កាបាប លូ អៃ អៃ ពីង ប៉ានីម ស៊ីណាយ។ អើ កា អៃ លូ ម្នាក់ រតី ពិន ដេល។ អើ ហង អ្សត ប៉ានីម ប្រ្រៈ ឡាក់ អន់ អាញ រឺស រៈ តូៗ ទីល ពិន។

៣៩ ហះកា ម្នាក់ រតី ពិន អុ ចៃ វ៉ាប សៀ អើ អុះ អន់ខែ ប៉ាសាំង លូ អើ ទីប ទី ពុត បិច រឺល សីត ប៉ាតា ប៉ាថេត អ៊ីស៊ីប ណារ។

៤០ អន់ខែ កា កាប លូ រតី អាវ៉ន ផា "ហត់ អីស ប្រឹក ហ្វិប ប្រ្រៈ អន់ទៀត សាវ៉ាច់ ប៉ាណាំ ញីន ពិ ខង ម៉ូសេ ឡាក់ ប៉ាណាំ ពិន ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ពៃ អុ កា នីតម កេះ អើ ណោះ"។

៤១ ផះ ណោះ អន់ខែ ប្រឹក ហ្វិប គន រតី ម៉ៅញ លូ ពុះ កាណាតី អន់ កា ហ្វិប រតី ណោះ កេះ ណោះ អន់ខែ កា ប៉ាណាំ គូប ហោក រតី កាខាក់ កា កាណាតី ប្រឹក លូ តី អន់ខែ ទៅ ណោះ។ *

៤២ ផះ ណោះ ប្រ្រៈ បិកកាតយ អុ រឺនវ៉ាយ លូ អន់ខែ អុះ អើ អ្នក អន់ អន់ខែ សាប្រៈ រ៉ាមិះ សំ ឡុង ពីង ប្លែង ត្រត លូ សារ ឡាក់ ទី រៈ កាណុង ផាប វ៉ាតិយ ប្រ្រៈ ផាះ

"អី ប៉ាសុន អ៊ីស្រាអែល

* ល:៣៤ ល:៣០-៣៤ បំ ហៃ សារ ឡាច់ (និក្ខមន៍) ៣:១-១០។ † ល:៣៦ ល:៣៦ បំ ហៃ សារ ឡាច់ (និក្ខមន៍) ១៤:១-៣១។ ‡ ល:៣៧ ល:៣៧ ហ្វា ព្រាត លូ តី ម៉ៅញ ចិលួន ធម្ម ប៉ានីម ផាះ អន់ដីស ត្រត សាយ៉ាង ប្រឹក ពូយ វ៉ាតិយ ប្រ្រៈ ណោះ ពិ។ § ល:៣៧ ល:៣៧ បំ ហៃ សារ អន់ ចាបាច់ លីក ទី ពៀរ (ចោទិយ/កថា) ១៤:១៥។ * ល:៤១ ល:៤០-៤១ បំ ហៃ សារ ឡាច់ (និក្ខមន៍) ៣២។

កាណាង រ៉ាំងរ៉ាំង ៤០ សាណា
ផ្ទះ អន់ដីស ងៃ ពឹង ស្រែ តីស ពៃ
អន់ដីស អូ ទី កោះ កាណាត ញ៉ា រ៉ាម៉ែ អន់ កា អាញ អុះ។

៤៣ យី អន់ដីស តូង ហី ប្រ្រឹះ ម៉ូឡុក †

លូ តូង ហ្វិប សំឡង់ បាតាង ប្រ្រឹះ រេមដាន់ † ម៉ែ អន់ដីស។
ហ្វិប ទិ អា អន់ដីស ប្រ្រឹក ភៀ សាប្រឹះ រ៉ាម៉ែ។

ទីល នីណោះ អាញ ចឹង ភៀរ ឡា អន់ដីស បាត់ ស្រុក ចាំងហាយុត
ឃ្នង បាចេត បាប៊ីឡូន តោ ណារ៉ូន។

៤៤ «ងៃ ពឹង ស្រែ តីស ពៃ ម្នាក់ រតី ពិន អន់ខែ ទី រ៉ាណោះ សារ៉ាប់ រ៉ាម៉ែ ប្រ្រឹះ បិកកាតយី អន់ខែ
ប្រ្រឹក ឡាក់ កា ប្រ្រឹះ ប្រើ រតី ម៉ូសេ ប្រ្រឹក ណោះ ហង យី ប្រ្រឹក ពួយ ឡាក់ កា អែ បំប៉។

៤៥ ម្នាក់ រតី ពិន អន់ខែ អ្យក់ រ៉ាណោះ ណោះ តូច គូប លូ តូង ម៉ូត កាណាង បាចេត អា ផ្ទះ យូស្យោ
ណាផា អន់ខែ តាប៊ុត អ្យក់ បាចេត ឡឹង សុនសាត ឡាក់ ប្រ្រឹះ បិកកាតយី ទ្រុះ ឡាច ហះ ម៉ាត់ អន់
ខែ។ រ៉ាណោះ ណោះ ងៃ លើយ ទីល រ៉ាំងហារ សាដាច់ ដារីត។

៤៦ ប្រ្រឹះ បិកកាតយី បាញ់ ពុត កា សាដាច់ ដារីត ខាក់។ សាដាច់ ដារីត អែ បំ លូ ប្រ្រឹះ ប្រ្រឹក
រ៉ាំង រ៉ាម៉ែ ប្រ្រឹះ សារ៉ាប់ គន សោ រតី យ៉ាកុប *។

៤៧ ហះកា សាដាច់ សាឡូម៉ូន ឡុត ប្រ្រឹក រ៉ាំង រ៉ាម៉ែ ណោះ សារ៉ាប់ ប្រ្រឹះ បិកកាតយី។

៤៨ ហះកា ប្រ្រឹះ ឡាក់ តីស ហ្វិត អូ ងៃ ពឹង ហី ឡាក់ ប្រ្រឹក លូ តី ប៉ាណូស ណោះ អុះ ឡាក់ កា
អែ រ៉ែ ពឹង រ៉ាតីយ អែ ផាះ

៤៩ "ប្រឹង យី គ្រេ អាញ អង់ងៃ
តោះ យី គ្រេ អាញ ទីរ ជុង ដេល
ហី នីចម អន់ដីស ចឹង ប្រ្រឹក អន់ កា អាញ ងៃ ?

ចារ នីចម អន់ដីស ចឹង ប្រ្រឹក អន់ កា អាញ រ៉ាឡូរ ណោះ ?

៥០ ញ៉ា អូ គ្រក់ អាញ ប ប៉ាងកើត កាណាត ទី អា ?"†។

៥១ «អី ប៉ាណូស កាង កល់ លូ ទី ពុត ទី តោរ ឡាក់ កា សុនសាត អន់ខៀត អូ សៀ ប្រ្រឹះ អន់
ដីស អូ ដឹង ប៉ាសាំង លើយ។ លូ ប៉ាងាត ប៉ាលឹង ប្រ្រឹះ ដាក់ កាខាក់។ រតី អន់ដីស លើយ ប្រ្រឹក
នីណោះ អន់ដីស កា ប្រ្រឹក ពួយ ដេល។

៥២ អូ ទី រ៉ាតីយ ប្រ្រឹះ អែ ចំ ម៉ោញ ឡាក់ រតី អន់ដីស អូ ទី ប្រ្រឹក បាប អុះ។ អន់ខែ កា ប៉ាន់តៅ ទី
ម្នាក់ បក់ រ៉ែ ផា ចឹង ទី បក់ ដាក់ ត្រង់ កាខាក់ ម៉ោញ ដូរ ពិះ។ កិញអៀ អា អន់ដីស ប្រ្រឹក អូ គ្រង់ កា
បក់ ណោះ ទីប ប៉ាន់តៅ អែ ដេល។

៥៣ អន់ដីស អ្យក់ ចាបាប ប្រ្រឹះ ឡាក់ បិយ អែ អន់ ហះកា អន់ដីស អូ ប្រ្រឹក ពួយ អុះ»។

† ល:៤៣ ល:៤៣ ប្រ្រឹះ ម៉ូឡុក យី ប្រ្រឹះ បិក ឡាក់ សុនសាត កាណាន ប៉ានេ សាប្រឹះ។ † ល:៤៣ ល:៤៣ ប្រ្រឹះ រេមដាន់
យី ប្រ្រឹះ បិក ឡាក់ សុនសាត អ៊ីស៊ីប ប៉ានេ សាប្រឹះ។ S ល:៤៣ ល:៤២-៤៣ សារ អា ឡាច ឡឹង អាម៉ុះ ៥:២៥-២៧។

* ល:៤២ ល:៤២ ប្រ្រឹក រ៉ាំង រ៉ាម៉ែ ប្រ្រឹះ សារ៉ាប់ គន សោ រតី យ៉ាកុប ពិន ព្រៃ នីអៀ កា គ្រក់ ដេល ប្រ្រឹក រ៉ាំង រ៉ាម៉ែ អន់ កា ប្រ្រឹះ
ម៉ែ រតី យ៉ាកុប ។ † ល:៥០ ល:៤៩-៥០ សារ អា ឡាច ឡឹង អេសាយ ៦៦:១-២។

សារ ពូ ហ៊ីរ អំហ្គោ ប៉ាន់តោ សាតេផាន

៥៤ ផ្ទះ ពូ កាតាំង នីណោះ ពូ អឹក ខាក់ ពូ រ៉ាំងតែត សាណាញ៉ា កា អើរ។

៥៥ ហៈកា សាតេផាន ទី ប៉ាដាតី ប៉ាលឹង ប្រ្រៈ ប៉ាណាំ ពុត ពៀក អើ កា ប៉ាញ់ចាក់ ហៃ ពីង ប្រឹង ប៉ប័ តាតារ ក្លាក់ ម៉ៈ ប្រ្រៈ ប៊ិកកាតយី លូ ប៉ប័ យីស៊ី អន់តារ តែង សាម៉ា ប្រ្រៈ ដេល។

៥៦ កេះណោះ អើរ រំ ជា «ហៃ តោ អាញ ប៉ប័ ប្រឹង តាលុះ ពីង លូ ប៉ប័ ប៉ាណូស អន់តារ តែង សាម៉ា ប្រ្រៈ ប៊ិកកាតយី យី យីស៊ី»។

៥៧ ពូ កា ឡុង តុត ពុត លូ ប៊ិត តោរ កេះណោះ តាឡុះ ឡាំ ប៉ាត់ សាតេផាន ទីខូ។

៥៨ ពូ អូស ឡាច់ អើ តែង ឡឹង មៀង កេះណោះ អ្យក់ អំហ្គោ ហ៊ីរ ប៉ាន់តោ អើរ។ ម្នាក់ បក់ ច្រោម អើរ ណោះ រឹស អារ អន់ខៃ អន់ ប៉ាណូស តាតាម ម៉ោញ ដូរ ក្យាក់ អើរ ណោះ សិច សូល។

៥៩ ផ្ទះ ពូ ហ៊ីរ ប៉ាន់តោ អើរ ណោះ សាតេផាន កាប ឡោម ជា «អី យីស៊ី ឡាក់ ពី តាំងឡា ប៉រ អិស ហាប អ្យក់ ប៉ាដាតី អាញ ណើ»។

៦០ កេះណោះ អើរ ជន តាកុល លូ កាប ម៉ៃៗ ជា «អី ពី តាំងឡា ដៃ រ៉ាប់ រ៉ូ សារ យច អន់ខៃ អា»។ កាប នីណោះ កេះៗ អើ កា តោ ហង។

៨

១ សូល កា រែវ ពុត ដេល កាណុង សារ ប៉ាន់តោ សាតេផាន ណោះ។

សារ សូល ប្រឹក្តី បាប កា ម្នាក់ សៀ យីស៊ី

ដារ ណោះ ពូ ប្រឹក្តី អូ ដាក់ កាខាក់ កា ក្រុំ ហៀន សារ ប្រ្រៈ អៃ ពីង មៀង យេរុសាឡឹម។ អន់ ខៃ កា សាតាក់ តាប្រៈ តាប្រៀង ប៉ាញ់ ទីប ខេត យូដា លូ ខេត សាម៉ារី ដឹង ម្នាក់ រំ ប៉ាតាង យីស៊ី អូ សាតាក់។

២ ទី ម្នាក់ បក់ អ្យល កូតី កា ប្រ្រៈ ប៊ិកកាតយី អន់ខៃ ឡាំ តប់ ប៉ាឡូ សាតេផាន លូ ញ៉ា សោក រ៉ាំ បីស កា អើ កាខាក់។

៣ កាប៉ាច់ សូល អើ ប្រឹក្តី បាប កេង ខាក់ កា ក្រុំ ហៀន សារ ប្រ្រៈ អើ ចាក ម៉ុត រប់ ហី រុប ទុង ឡាច់ ម្នាក់ បក់ សៀ យីស៊ី ទីប កាម៉ាក់ ទីប អង់កាន់ អ្យក់ ចែត ខុក។

សារ ភីលីប រំ សារ យីស៊ី ប៉ាត់ ខេត សាម៉ារី

៤ ម្នាក់ សៀ បក់ សាតាក់ តាប្រៈ តាប្រៀង ណោះ អន់ខៃ ចាក ឡឹង ចារ ម៉ោញ ឡាំ ប៉ាត់ ចារ ម៉ោញ ទីប រំ សារ យីស៊ី។

៥ ភីលីប ចាក ឡាំ ប៉ាត់ មៀង សាម៉ារី លូ រំ កា ពូ ឡឹង សារ យីស៊ី ដេល។

៦ ផ្ទះ កាំឡាំង កាតាំង សារ ភីលីប រំ ណោះ លូ ប៉ប័ សារ អំរ៉ាញ អីញ ឡាក់ អើ ប្រឹក្តី អន់ខៃ កា រែវ ពុត ខំ សាំយ៉ាំង អើ ខាក់

៧ ខង ទី ប្រ្រៈ ប៊ីត អៀង ឡាច់ ឡឹង ប៉ាណូស ទីប អង់ហ្សាំង តុត ពុត លូ ទី ប៉ាណូស កាជក ប៉ាណូស តោ ជុង តី អៀង ដូរ កើត ដាក់ ដេល។

៨ ណោះ ហង បះ ម្នាក់ ប៉ាសុន អៃ កាណុង មៀង ណោះ ហោក រ៉ត់ កាខាក់។

៩ ទី កាម៉ាក់ ម៉ោញ ដូរ សិច ស៊ីម៉ុន អើ អៃ កាណុង មៀង ណោះ។ ឡឹង ភីលីប បើ ឡាំ ប៉ាត់ ណោះ អើ ហៀន ត្រុ អំលុ អុ ប្រឹក្តី អន់ កា ម្នាក់ ប៉ាសុន អៃ ពីង ខេត សាម៉ារី ណោះ ពូ ញាម កាខាក់ ទីប អើ អ្នាក់ ជា អើ យី ប៉ាណូស ទី អំរ៉ាញ អីញ កេង ដេល។

១០ ប៉ាណូស ទិខ្ចី ទីប ម្នាក់ ប៉ាសុន ទីប ម្នាក់ វ៉ាតីស ពូ ខំ សាំយ៉ាង អែរី ខាក់ ទីប ពូ កាប ផា «អែរី អា ហង ឡាក់ ប្រ្រៈ តីស ទី សារ អំរ៉ាញ អីញ កេង ខាក់»។

១១ ពូ ខំ សាំយ៉ាង អែរី នីអៀ ញួន កា អែរី ទី ប្រ័តី សារ អំរ៉ាញ អីញ លូ គ្រូ អំហូ ម៉ះ អែរី ប្រ័តី អន់ កា ពូ ញួន លូ ប៉ានេ អែរី ទុញ សាណារ៉ា កេះ។

១២ ហះកា ផះ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ គ្រិះ លូ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ឡាក់ ភីលីប រ៉ះ អែរី កា ប៉ាងហុំ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់។

១៣ ស៊ីម៉ូន កា សៀ ដេល ណោះ ភីលីប កា ប៉ាងហុំ អែរី ដេល អែរី កា អែរី អន់ខ្ច លូ ភីលីប លើយ។ ផះ អែរី ប័ប័ សារ អំរ៉ាញ អីញ លូ សារ កេង ខាក់ ឡាក់ កើត ទី ផះ ណោះ អែរី កា ញួន ខាក់។

១៤ ម្នាក់ រ៖ ប៉ាតាង យីស៊ូ អែរី ប៉ាក់ មៀង យេរូសាឡឹម អន់ខែ កាតាំង លៅ ផា ម្នាក់ ខេត សាម៉ារី សៀ ប៉ានីរ ប្រ្រៈ បិកកាតយ័ អៀង ដួរ អន់ខែ កា ប្រើ ពេត្រុះ លូ យូហាន ឡាក់ ប៉ាក់ ម្នាក់ ណោះ។

១៥ ប៉ាក់ ទីល ខេត សាម៉ារី កេះ អន់ខែ ពៀរ ដួរ កា ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ ម្នាក់ សៀ ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់

១៦ ខង ប៉ាដាត ប៉ាលីង ប្រ្រៈ បើ ដីរ អែរី ពីង អន់ខែ យ័ ម៉ៅញ ដួរ កា បើ អុះ អន់ខែ ក្រាន់ កា ទី ពូ ប៉ាងហុំ អន់ខែ អន់ កេះ ប៉ាសុន យីស៊ូ ដោច។

១៧ កេះណោះ ពេត្រុះ លូ យូហាន ម៉ន់ សាប៉ាក់ ពីង អន់ខែ ណោះ អន់ខែ កា ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ហង។

១៨ ផះ ស៊ីម៉ូន ប័ប័ ប្រ្រៈ បិកកាតយ័ អន់ ប៉ាដាត ប៉ាលីង អែរី កា ពូ ញួន កា ពេត្រុះ លូ យូហាន បក់ រ៖ ប៉ាតាង យីស៊ូ ម៉ន់ សាប៉ាក់ ពីង ពូ នីណោះ អែរី កា អ្សក់ លៀន អន់ កា អន់ខែ ពៀរ ដួរ ណោះ លូ កាប ផា

១៩ «អន់ដីស អន់ សារ អំរ៉ាញ អីញ អា កា អាញ ណើ ភៀ អន់ អាញ ម៉ន់ សាប៉ាក់ ពីង ពៀ ម៉ាក់ បក់ ណោះ ចឹង ទី ប៉ាដាត ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ដេល»។

២០ ហះកា ពេត្រុះ តើល អែរី ផា «អន់ លៀន អីស អា វ៉ាយ ហ៊ៀង ហ្សៀត អន់ខ្ច លូ អីស ទៅ ពិ ខង អីស សាម៉ត កា អ្សក់ លៀន ចឹង អ្នក តាច សារ អា ឡាក់ ប្រ្រៈ បិកកាតយ័ អន់ កា ញីន តាដោះ។

២១ អីស អូ ទី ចានែក កាណុង ងារ អា អុះ ខង ប្រ្រៈ បិកកាតយ័ ហៃ ប័ប័ ពុត អីស អូ ដាក់ អូ ត្រង់ អុះ។

២២ ហាក់ ប៊ុន ពែង ពុត ពៀក អ្នក សារ អូ ដាក់ អីស អា ពិ កេះណោះ ឡោម ប្រ្រៈ បិកកាតយ័ អូ ផែត អែរី អូ អ្សក់ យ៉ូ អីស ឡាក់ ទី ពុត បិច ប្រ័តី អូ ដាក់ នែរ អា

២៣ ខង អាញ ប័ប័ ផា អីស ទី ពុត សាណាំង លូ ទូម កាណុង សារ អូ ដាក់ ដេល»។

២៤ ស៊ីម៉ូន តើល ផា «ប័រ អីស ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ អន់ កា អាញ ណើ ភៀ ដៃ អន់ ទី សារ អូ ដាក់ កើត ពីង អាញ ឡាក់ កា អីស ផា ណោះ»។

២៥ ប៉ាក់ អន់ខែ រ៖ ប៉ានីរ ប្រ្រៈ បិកកាតយ័ លូ រ៖ ឡឹង សារ អន់ខែ ទី ប័ប័ កេះ ៗ អន់ខែ កា សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ា ទីប រ៖ សារ ដាក់ ឡឹង យីស៊ូ រុស្សុក អន់ខៀត ៗ ទី អៀង ស្រុក កាណុង ខេត សាម៉ារី។

សារ ភីលីប រ៖ សារ យីស៊ូ កា សុនសាត អេធីយ៉ូពី

២៦ កេះណោះ បិយ ប្រ្លែះ បិកកាតយ័ រ៉ះ កា ភីលីប ជា «ហាត់ ចាក ឡា តែង ម៉ាត់ ដាវ ទ្រង ជីវ ឡើង ម្យ៉ាង យេរូសាឡឹម ឡា ប៉ាត់ ម្យ៉ាង កាសា ណោះ ពិ»។ ទ្រង ណោះ ឡាដាន់ ខាត់។

២៧ អើ កា ចាក ឡា រទ្រង ណោះ តាទីច។ ទី សុនសាត អេធីយ៉ូពី ម៉ោញ ដូវ ចាក ទ្រង ណោះ ដេល អើ ណោះ ពូ កាយ៉ោ* អើ ប្រឹក្សី កាន រ៉ាងហៃ រ៉ាស អំប៉ាស ម៉ះ សាដាច់ អង់កាន់ ឡាក់ សា ដាច់ រ៉ាងហៃ ពឹង ប៉ាចេត អេធីយ៉ូពី។ អើ សីត ឡើង សាប៉ះ ប៉ានេ ប្រ្លែះ បិកកាតយ័ ប៉ាត់ ម្យ៉ាង យេរូសាឡឹម។

២៨ អើ ជិះ រ៉ាតេន៍ សេះ អន់ដើរ អាន ផាប រ៉ាគីយ ប្រ្លែះ សិច អេសាយ អន់ដើរ។

២៩ ផះ ណោះ ប៉ាដាត់ ប៉ាលីង ប្រ្លែះ រ៉ះ កា ភីលីប ជា «ហាត់ ឡា អន់ ក្បាម ប៉ាត់ រ៉ាតេន៍ តោ ពិ»។

៣០ ភីលីប កា តាយិប ពួយ តាន់ រ៉ាតេន៍ ណោះ កាតាំង អើ អាន ផាប រ៉ាគីយ ប្រ្លែះ អេសាយ។ ភី លីប កា អំប័ញ ជា «អីស ហ្លួង ដេល ប សារ អីស អាន ណោះ?» ៣១ អើ តើល ជា «នីចម អាញ ចឹង អូ ហ្លួង ខង អូ ទី ពៀ រ៉ះ កា អាញ ឡាក់»។ អើ កា ជៀក ភីលីប ហារ ជិះ រ៉ាតេន៍ អន់ខូ លូ អើ។

៣២ សារ អើ អាន ណោះ យី នីអៀះ

«អើ ណោះ ពូ ចឹង រ៉ុប អ្នក ឡាក់ ជីន ពឹង តី ពូ

ឡាក់ កា ពូ អ្នក ចៀម ចឹង ឡាក់ ប៉ាន់តោ។

អើ អូ កាកាប អុះ

ឡាក់ កា គន ចៀម អ្នែ គ្រីយ ហះ ដីរ បក់ កាត់ សក់ អើ។

៣៣ ពូ កាប សាតោះ បីដាយ អើ

លូ ពូ តាតសុន សារ កា អើ អូ ត្រង់ អុះ។

អូ ទី ពៀ អូ រ៉ះ សារ ផ្លង់ រ៉ាច់ អើ អុះ

ខង ពូ ប៉ាន់តោ អើ កេះ»។†

៣៤ សុនសាត អេធីយ៉ូពី ណោះ អំប័ញ លូ ភីលីប ជា «អាញ ប៉រ អំប័ញ អីស រ៉ាគីយ ប្រ្លែះ កាប នីអៀ អើ បិច រ៉ះ ឡើង សារ ពៀ? អើ បិច រ៉ះ ឡើង ឡាកោ អើ ទៅ ញ៉ា បិច រ៉ះ ឡើង សារ ពូ អន់ទៀ គ ណារ្ណ?»

៣៥ ភីលីប កា អ្នក សារ ណោះ ទៅ ភៀ រ៉ះ សារ ដាត់ ឡើង យីស៊ូ អន់ កា អើ។

៣៦-៣៧ អន់ខែ ចាក ឡាក់ ប៉ាត់ ម៉ាត់ ប៉ាត់ ទីល ចារ ទី ទៀក សុនសាត អេធីយ៉ូពី ណោះ កាប ជា «ហៃ ហះ អា ទី ទៀក ទី សារ ញ៉ា ចឹង ប្រឹក្សី អូ អន់ អីស ប៉ាងហុ អាញ ប ?»‡

៣៨ អើ កា ប្រើ ពូ តារ រ៉ាតេន៍ អើ លូ ភីលីប កា ជីវ ពឹង ទៀក កេះណោះ ភីលីប កា ប៉ាងហុ អើ តាទីច ហង់។

៣៩ ប៉ាត់ អន់ខែ ហារ ពឹង គោក កេះ ប៉ាដាត់ ប៉ាលីង ប្រ្លែះ បិកកាតយ័ អ្នក ឡាច ភីលីប ឡើង ចារ ណោះ តាតិង ប៉ាល្លាស កាយ៉ោ ណោះ អូ ប៉ប ភីលីប ណារ្ណ ហង់ អើ កា ចាក ឡាក់ ណារ្ណ ទីប ទី ពុត ហោក រ៉ាត់។

* ៨:២៧ ៨:២៧ រ៉ាងរ៉ាង ណោះ ពូ យើយ កាយ៉ោ កាម៉ាត់ ឡាក់ ប្រឹក្សី ងារ ប្រឹក្សី កាន ពឹង ហី សាដាច់។ † ៨:៣៣ ៨:៣២-៣៣ សារ អា ឡាច ឡើង អេសាយ ៥:៣៧-៤។ ‡ ៨:៣៦-៣៧ ៨:៣៦-៣៧ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានិះ ដាះ ភីលីប រ៉ះ កា អើ ជា «ដា អីស សៀ តាទីច ទី ពុត ពៀក កេះ អាញ ប៉ាងហុ អីស ទី ហង់»។ អើ តើល ជា «អាញ សៀ កេះ កា យីស៊ូ គ្រិះ ឡាក់ គន ប្រ្លែះ បិកកាតយ័ ណោះ»។

៤០ កាប៉ាថ ភីលីប ប៉ាត់ អើ ហ្លួង ប៉ាណូស កេះ អើ ប័ប័ ឡាកោ អើ អ្នែ ប៉ាត់ មៀង អាស្តុត ឡុត។ ឡែង ឡឺង ណោះ អើ ចាក ណារ៉ូ ទីប រ៖ សារ ដាក់ ឡឺង យីស៊ូ រ័ប ស្រុក តេះ លើយ ទីល មៀង កេសារៀ។

៩

សារ សូល ម៉ុត សៀ យីស៊ូ

១ ផ៖ រ៉ាងរ៉ាង ណោះ សូល យីត ដឹង កាប អីក លូ បិច ប៉ាន់តោ ម្នាក់ សៀ យីស៊ូ លើយ។ អើ ឡា ប៉ាត់ ម៉ែត ក្រាត់ រ៉ាម៉ៈ ហ្រ្លៈ

២ ប័រ ចាបាប ម៉ុត កាណាង រ៉ាង អន់ទៀតៗ ម៉ៈ សុនសាត អ៊ីស្រាអែល កាណាង មៀង ដាម៉ៈ អ្ន ផែត ប័ប ម្នាក់ សៀ យីស៊ូ បក់ អន់ដា អ្នែ ហះ ចារ ណោះ យៈ កាម៉ាត់ លើ អង់កាន់ កាតាម អើ ចឹង រ៉ុប កត់ ចត់ អ្យក់ សីត ប៉ាត់ មៀង យេរូសាឡឹម។

៣ ផ៖ អើ ចាក ឡា ក្យាម ចឹង ទីល ប៉ាត់ មៀង ដាម៉ៈ កេះ ផាឌី កា ទី តាតារ ក្លាត់ ឡឺង ប្លែង ជុំ អើ ឡុត។

៤ អើ កា បក់ កេះណោះ កាតាំង ប៉ានីរ កាប លូ អើ ផា «អី សូល ញ៉ា ត្រត់ អីស ប្រត់ បាប អាញ?»

៥-៦ សូល តើល ផា «អី ពី តាំងឡា ញ៉ា អីស ណោះ?» ប៉ានីរ ណោះ កា តើល ផា «អាញ សិច យីស៊ូ ឡាក់ អីស អ្នែ ប្រត់ បាប។* ហត់ អ្យរ ចាក ម៉ុត កាណាង មៀង តោ។ ប៉ាត់ ចារ ណោះ ចឹង ទី ពូ រ៖ កា អីស ត្រត់ ប្រត់ នីចម អន់ដា។»

៧ កាប៉ាថ ម្នាក់ ចាក អន់ខូ លូ សូល អន់ខែ កា តារ អ្នែ គ្រីយ អ្ន អ្ន ចឹង កាប នីចម អុះ អន់ខែ កា តាំង ដឹង ប៉ានីរ ហះកា អូ ប័ប ទី ញ៉ា អុះ។

៨ សូល កា អ្យរ យៈ អើ ខំ រ៉ាល ម៉ាត់ នីចម កាតាម កា អើ ហែ អូ ប័ប អុះ ណោះ ហង បះ ពូ ទុង តី អើ ចាក ម៉ុត កាណាង មៀង ដាម៉ៈ។

៩ រ៉ាងរ៉ាង ប៉ែង ដាវ អើ ហែ កាណាត់ ញ៉ា កា អូ ប័ប អុះ លូ អូ អែត ទៀក អូ សា សាណា ញ៉ា ដេល។

១០ កាណាង មៀង ដាម៉ៈ ណោះ ទី បក់ សៀ យីស៊ូ ម៉ោញ ដូរ សិច អើ អាណាណោះ។ យីស៊ូ តាំ បាង ឡាកោ អន់ អើ ប័ប លូ អើ អើ ផា «អី អាណាណោះ»។ អើ តើល ផា «ញ៉ា ពី តាំងឡា»។

១១ យីស៊ូ រ៖ កា អើ ផា «ហត់ ឡា ប៉ាត់ ទ្រង ឡាក់ ពូ អើ ផា ទ្រង ត្រង់ កេះណោះ ណារ៉ាំង អំបញ្ច ប៉ាណូស បក់ សិច សូល ឡឺង មៀង តើសុះ អើ អ្នែ កាណាង ហី យូដៈ ផៈ អ្នែ ម៉ន់ អើ អាញ។

១២ អើ ទី អំបា ប័ប កាម៉ាត់ ម៉ោញ ដូរ សិច អាណាណោះ ម៉ុត ម៉ន់ សាប៉ាត់ ពីង អើ ភៀ អន់ ម៉ាត់ អើ តាតារ ណារ៉ូ។

១៣ អាណាណោះ អើ តើល ផា «អី ពី តាំងឡា អាញ កាតាំង ពូ អៀង ដូរ រ៖ ផា ប៉ាណូស អា អើ ប្រត់ អូ ដាក់ កេង ខាក់ កា ម្នាក់ សៀ អីស ប៉ាត់ មៀង យេរូសាឡឹម តោ។

១៤ អើ ឡា ប៉ាត់ អា អើ ប័រ ចាបាប ឡឺង ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ៈ ហ្រ្លៈ កេះ ភៀ សារ៉ាប ណារ៉ាំង រ៉ុប ម្នាក់ បក់ ម៉ន់ អើ អីស»។

* ៩:៥-៦ ៩:៥-៦ ហ្នា ពូ ប្រាត់ លូ តី ម៉ោញ ចំលូន ផែម ប៉ានីរ ផាះ អីស ថាត់ ប៉ាសយ ឡាញ នីអៀ ណោះ អីស ចឹង អីត ប៉ាណាប ហង»។ អើ អ្យត រ៉ាអែត លូ ញាម ខាក់ អើ អំបញ្ច ផា «អី ពី តាំងឡា នីចម អីស បិច កា អាញ ប្រត់?» យីស៊ូ កា តើល ផា ។

១៦ ហះកា យីស៊ូ តើល អើ ផា «ហាត់ ចាក ឡា ពិ ខង អាញ រើស អ្យក់ ប៉ាណូស អា ភៀ ប្រើ អើ ឡា រៀន អង់ ពូ អង់ ហ្គាល់ សិច អាញ កា សុនសាត អង់ ទៀត លូ កា សាដាច់ អង់ ទៀត ចិប កា សុនសាត អ៊ីស្រាអែល ដេល។

១៧ អាញ ចឹង ប្រឹក អង់ អើ អូ អង់ តត់ ជា អើ ចឹង ទី សារ ឡា ចាក អៀង ញួន អាញ»។

១៨ អាណាណា: កា ឡា តាទីច។ ប៉ាត់ ទីល ហី ណោះ កេះ អើ ម៉ុត សាប៉ាត់ សូល លូ កាប ផា «អើ ម៉ី សូល យីស៊ូ ឡា ពិ តាំង ឡា ពិន តាំង ឡា កោ អង់ អីស ប៉ប ផះ អីស ចាក រទ្រង ពៃ អើ ប្រើ អាញ ឡា ប៉ាត់ អា ភៀ អង់ ម៉ាត់ អីស ដាត់ តាតារ ហៃ ប៉ប ណារ៉ូ លូ អង់ អីស ទី ប៉ាដាត់ ប៉ាលីង ប្រើ ដាត់ កាខាត់ ម៉ុត ប៉ាណា ពុត ពៀក អីស ដេល»។

១៩ ម៉ោញ ទ្រ ឡើង ណោះ ទី កាណាត់ ឡា កា អង់ តែប កា ហ្រង ឡើង ម៉ាត់ សូល ផាឌី ម៉ាត់ សូល តាតារ ទ្រុត ហៃ ប៉ប ណារ៉ូ។ អើ កា អ្យក់ កេះណោះ អាណាណា: ប៉ាង ហុ អើ។

២០ កេះណោះ អើ សា សាណា កា ទី សាដុំ ណារ៉ូ ហង។

សារ សូល រៀន យ៉ាង យ៉ាង តឹង មៀង ដាម៉ែ:

សូល អ្នក អង់ ខូ លូ ម្នាក់ សៀ យីស៊ូ ឡា កាណាង មៀង ដាម៉ែ ណោះ ទុញ ដាវ។

២១ សាត់ អើ ដាត់ កេះ ណោះ អើ កា ម៉ុត កាណាង រោង អង់ ទៀត ភៀ រៀន យ៉ាង យ៉ាង អើ ផា យីស៊ូ អា ហង ឡា កាន ប្រើ បិកកាតយី។

២២ ទី ម្នាក់ បក់ ផះ អ្នក សាប៉ាត់ អើ រៀន យ៉ាង យ៉ាង ពូ ញួន ខាត់ ទីប អំបញ្ច លូ គូប សោប ផា «ញ៉ា អូ ត្រត់ អើ អា ហង ប ឡា ចាំ ឡា យ ម្នាក់ បក់ ម៉ង់ អើ យីស៊ូ អ្នក ប៉ាត់ មៀង យេរូសាឡឹម តោ? ញួន កា សារ អា ហង បះ អើ ឡា ប៉ាត់ អា ភៀ ណាង រុប អង់ ខៃ ជីន អង់ កា ម្នាក់ ម៉ែត ក្រាត់ រ៉ាម៉ែ ប្រើ ដេល»។

២៣ យី ឆ្លើយ ឆ្លើយ កាតាម សូល ហ៊ែង ទី ពុត ខីន កាខាត់ អើ រៀន យ៉ាង យ៉ាង ប៉ា ឡា កា សុនសាត អ៊ីស្រាអែល ឡា កាណាង មៀង ដាម៉ែ ណោះ ផា យីស៊ូ អា ហង យី បក់ ប្រើ រើស អង់ ប្រឹក សាដាច់ ណោះ ប្រឹក អង់ អង់ ខៃ អូ អូ តើល អុះ។

២៤ ប៉ាត់ ទុញ ដាវ ឡើង ណោះ ណារ៉ូ ម្នាក់ សុនសាត អ៊ីស្រាអែល ពិកសា គូប សោប ភៀ ចឹង ប៉ាន់ តោ អ្នក សូល។

២៥ ហះកា សូល អូ ដេល សារ អង់ ខៃ យីត ណោះ។ អង់ ខៃ អ្នក ក្បាត់ ហះ អំបារ ទ្រុក មៀង ទីប កាម៉ាង ទីប កាដាវ ភៀ ចឹង ប៉ាន់ តោ អើ។

២៦ ហះកា ប៉ាត់ កាម៉ាង ម្នាក់ សី: អើ អ្យក់ ពុង ម៉ោញ ប្រើ សូល ម៉ុត អ្នក កេះណោះ ប៉ាហ្រ ជីន ឡើង ទ្រុក តែង ឡើង មៀង។

សារ សូល ឡា អ្នក ប៉ាត់ មៀង យេរូសាឡឹម

២៧ កេះណោះ សូល ឡា ប៉ាត់ មៀង យេរូសាឡឹម ផះ អ្នក ប៉ាត់ ណោះ អើ ខំ បិច ម៉ុត អ្នក អង់ ខូ លូ ម្នាក់ សៀ យីស៊ូ ដេល ហះកា ពូ អ្នក កា អើ ទីខូ ខង ពូ អូ សៀ ជា អើ សៀ យីស៊ូ អុះ។

២៨ ហះកា ប៉ាណាបះ អ្យក់ សូល ប៉ាណា អើ ឡា ប៉ាត់ ម្នាក់ រៀន យ៉ាង យ៉ាង លូ រៀន យ៉ាង យ៉ាង ឡើង សារ សូល ប៉ប យីស៊ូ ផះ អើ ចាក រទ្រង ពៃ លូ សារ យីស៊ូ កា កាប លូ អើ លូ រៀន យ៉ាង យ៉ាង ឡើង អ្នក សូល ខីន រៀន យ៉ាង យ៉ាង អ្នក ប៉ាត់ មៀង ដាម៉ែ ពៃ ដេល។

២៨ សូល កា អ្នែ អន់ខ្ល លូ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ ចាក ស៊ីត ចាក ឡាំ កាណុង ម្យ៉េង យេរូសាឡឹម ទីប ទី ពុត ខ្លិន រ៉ះ សារ យីស៊ូ ដេល។

២៩ អ៊ែ កាប ប៉ាតែក លូ សុនសាត អ៊ីស្រាអែល ឡាក់ កាប សុនសាត ក្រឹក ហះកា ម្នាក់ ណោះ ប៉ាណាំ គួប បិច ប៉ាន់តោ អ៊ែ។

៣០ ប៉ាក់ ម្នាក់ សៀ អ៊ូ ឡឹង សារ អា កេះ អន់ខ្ល ឡាំ ជិន អ៊ែ គិត ម្យ៉េង កេសារៀ កេះណោះ អន់ អ៊ែ ឡាំ ប៉ាក់ ម្យ៉េង តើសុះ ណារ៉ូ។

៣១ ក្រំ ហៀន សារ ប្រ្រះ ទី សារ សាណុក សារ៉ាក គ្រឹប ចារ កាណុង ខេត យូដា ខេត កាលីឡេ លូ ខេត សាម៉ារី លូ អន់ខ្ល សៀ ហ៊ែង ខាក់។ អន់ខ្ល ទី ចំលួន ហ៊ែង អៀង ញន កា អន់ខ្ល អ្នែ អ្សិល កូត កា ប្រ្រះ បិកកាតយ័ លូ ញន កា ប៉ាដាត ប៉ាលីង ប្រ្រះ ដាត កាខាក់ តង់ អន់ខ្ល អន់ ទី ពុត ខ្លិន។

សារ ពេត្រុះ តាត់ អន់ដាត់ អេណាស

៣២ កាប៉ាច់ ពេត្រុះ ចាក ឡាំ គ្រឹប ចារ លូ ឡាំ ច្នាក់ ម្នាក់ សៀ យីស៊ូ ប៉ាក់ តេះ លីដា។

៣៣ ហះ ចារ ណោះ អ៊ែ បប័ ប៉ាណូស ម៉ោញ ដូរ សិច អេណាស អ៊ែ អិត តោ ជុង តី លូ តែប លើយ ទុញ តាំងហាម សាណាំ កេះ។

៣៤ ពេត្រុះ រ៉ះ កា កាម៉ាក់ ណោះ ជា «អី អេណាស យីស៊ូ គ្រិះ អ៊ែ តាត់ អន់ដាត់ អីស កេះ ហត់ អ្សរ ឡុត តាម្រ ពេល អីស អា ពិ»។ អេណាស កា អ្សរ ឡុត។

៣៥ កាំ ឡាំង កាណុង តេះ លីដា ទីណោះ លូ កាំ ឡាំង ស្រុក អ្នែ រចារ សារ៉ូន បប័ អ៊ែ ដាត់ នី ណោះ ពូ កា បុនពែង ពុត ពៀក សៀ ប្រ្រះ បិកកាតយ័។

សារ តេប៊ីថា រ៉ុស ស៊ីត ណារ៉ូ

៣៦ ពឹង ម្យ៉េង យ៉ុបប៉ា ទី អង់កាន់ ម៉ោញ ដូរ ឡាក់ សៀ យីស៊ូ សិច អ៊ែ តេប៊ីថា (ទី ណី ជា «រ៉ា ម៉ាំង») អ៊ែ ប្រឹក ដាត់ លូ អន់ កាណាតី កា ពូ អៀង។

៣៧ ផះ រ៉ាំងរ៉ាំង ណោះ អ៊ែ អិត កេះណោះ តោ ពូ តាត់ អន់ប៉ា ប៉ាទ្រូ អ៊ែ កេះ ពូ អ្សក់ ចែក ពឹង កាណុង តែង អំបាំង។

៣៨ ញន កា តេះ លីដា ក្សាម ម្យ៉េង យ៉ុបប៉ា ណោះ ហង ប៉ាក់ ម្នាក់ សៀ កាតាំង លេវ ជា ពេត្រុះ អ្នែ ពឹង តេះ លីដា ណោះ អន់ខ្ល កា ប្រើ គួប អន់ខ្ល ពៀរ ដូរ ឡាំ ឡោម ពេត្រុះ ជា «ប៉រ អីស ឡាំ ទីល ប៉ាក់ ចារ ញិន ស្រីស២ ណើ»។

៣៩ ពេត្រុះ កា ឡាំ លូ អន់ខ្ល ពៀរ ដូរ ណោះ ឡុត។ ប៉ាក់ អ៊ែ ទីល កេះ ពូ ជៀក អ៊ែ ហារ អ្នែ ពឹង កាណុង តែង អំបាំង។ ម្នាក់ អង់កាន់ អន់ត្រោ ប៉ាណាំ គួប ម៉ុត ក្សាម អ៊ែ ទីប ញាំ សោក លូ តាំ បាង អារ សាំប៉ាក់ លូ អារ គ្រិន ឡាក់ តេប៊ីថា ទី ជិង អន់ ផះ អ្នែ អន់ខ្ល លូ អន់ខ្ល ពៅ។

៤០ ពេត្រុះ ប្រើ ពូ ឡាក់ ប៉ាក់ ឡឹង ទីខ្ល អ៊ែ ជន តាកុល ម៉ន់ ឡោម ប្រ្រះ កេះណោះ កាលែង ប៉ាក់ ប៉ាទ្រូ លូ កាប ជា «អី តេប៊ីថា អ្សរ ពិ»។ អង់កាន់ ណោះ កា រ៉ាល ម៉ាត់ ផះ អ៊ែ បប័ ពេត្រុះ កា អ្សរ អង់អ្នែ ឡុត។

៤១ ពេត្រុះ ចឹក តិ អែរី អន់ អ្សរ អន់តារ កេះណោះ អើ ម្នាក់ សៀ យីស៊ូ លូ ម្នាក់ អង់កាន់ អន់ត្រោត ម៉ុត ប៉ាក់ អែរី កេះណោះ អន់ អន់ខែ ប៉ប តេប៊ីថា រឺស សិត កេះ។

៤២ ប៉ាណូស កាណុង មៀង យ៉ុបប៉ា មៀង ដូរ អ្នក ឡើង សារ អា លូ ទី ប៉ាណូស មៀង ដូរ សៀ យីស៊ូ។

៤៣ ពេត្រុះ កា អ្នក ពឹង មៀង យ៉ុបប៉ា ទុញ ដាវ ណាវ អែរី អ្នក ពឹង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សរ ។

90

សារ បិយ ប្រ្រៈ តាំបាង ឡាកោ អន់ កា កូនលៀស ប៉ប

១ អ្នក ប៉ាក់ មៀង កេសារៀ ទី សុនសាត រួម ម៉ោញ ដូរ សិច អែរី កូនលៀស អែរី ឡាក់ ម៉ែត តា ហាន តាបល់ តាហាន អែរី ពូ អើ ជា ក្រុំ តាហាន អ៊ីតាលី។

២ អែរី លូ គន កាម៉ាញ អែរី អន់ខែ អ្សរ កូត អ្សត កា ប្រ្រៈ បិកកាតយ អែរី ខុ អន់ កាណាត កា ម្នាក់ ថ្នក ញ៉ាក់ លូ ម៉ន់ ឡោម ប្រ្រៈ រ៉ប ដាវ ដេល។

៣ ទី ដាវ ម៉ោញ រ៉ាងរ៉ាង មង ប៉ង កាដាច បិយ ប្រ្រៈ បិកកាតយ ម៉ោញ ដូរ តាំបាង ឡាកោ អន់ កា អែរី ប៉ប ឡាក់ ៗ បិយ ណោះ ម៉ុត ប៉ាក់ ហី អែរី លូ អើ អែរី ជា «អី កូនលៀស»។

៤ អែរី ប៉ាញ ចាក់ ហៃ បិយ ប្រ្រៈ ណោះ ទីប អ្សត កាខាក់ កេះណោះ កាប ជា «អី ពី តាំងឡា ទី សារ ញ៉ា?» បិយ ប្រ្រៈ តើល អែរី ជា «ប្រ្រៈ បិកកាតយ សាំយ៉ាង កេះ សារ អីស ម៉ន់ ឡោម ពៃ កាណាត អីស អន់ កា ពូ ណោះ កា អែរី អ្នក ពិល ដេល។

៥ ទីល នីណោះ បាក់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា កិញអៀ ហង រ៖ កា កាម៉ាក់ ម៉ោញ ដូរ សិច ស៊ីម៉ូន ឡាក់ ពូ អើ ជា ពេត្រុះ ប្រើ ឡាក់ ប៉ាក់ អា។

៦ អែរី អ្នក ពឹង ហី ស៊ីម៉ូន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សរ ហី អែរី ណោះ ហះ ហាង សាឡី គ សាឡាយ *»។

៧ ប៉ាក់ បិយ ប្រ្រៈ ឡាក់ កាកាប លូ អែរី ចាក ឡាក់ រ៉ាវ៉ាច កេះ អែរី អើ ទុច ពៀរ ដូរ លូ តាហាន ម៉ោញ ដូរ កាណុង កាំឡាក់ ម្នាក់ បក់ អ្នក ប្រ្រៈ ដាវ កា អែរី តាហាន ណោះ ឡាក់ ប៉ាណូស អ្សរ កូ តិ អ្សត កា ប្រ្រៈ បិកកាតយ ដេល។

៨ អែរី រ៖ ទី សារ បិយ ប្រ្រៈ រ៖ កា អែរី ណោះ ហង កេះណោះ ប្រើ អន់ខែ ឡាក់ ប៉ាក់ មៀង យ៉ុប ប៉ា។

សារ ប្រ្រៈ តាំបាង អន់ ពេត្រុះ ប៉ប សែម អ្សរ

៩ ប៉ាក់ ដាវ តាយ៉ាង អន់ខែ ចាក ក្សាម ចឹង ទីល មៀង យ៉ុបប៉ា កេះ។ កាប៉ាច ពេត្រុះ ឡាក់ អ្នក ពឹង ហី ប៉ាក់ ដាវ ប៉ង កេះ អែរី កា ហារ ពឹង អន់តល់ ហី ។ កៀ ម៉ន់។

១០ ផ៖ ណោះ អែរី ឡាក់ យុត បិច សា សាណា ខាក់ ហះកា ផ៖ ពូ ទ្រៀម សាណា សាណាត អន់ កា អែរី ណោះ អែរី កា អ្នក ហ្នឹង ប៉ាណូស ញាន កា ប្រ្រៈ ប៉ាងខាង។

† ៩:៤៣ ៩:៤៣ ពូ រ៉ាវ រ៉ាន់ដាប់ អង់ការ អ្សរ សាំរ៉ាប់ ប្រ្រៈ កិប ប្រ្រៈ កាតិប ប្រ្រៈ កាកាប ប្រ្រៈ ម៉ាអែរ។ * ១០:៦ ១០:៦ ហ្នា ពូ ប្រាក់ លូ តិ ម៉ោញ ចំលួន ធម៌ ប៉ានីរ ផ្កា អែរី ចឹង រ៖ កា អីស ឡើង ដាវ ឡាក់ អីស ចឹង គ្រត ប្រ្រៈ នីចមី ណោះ ។ † ១០:៩ ១០:៩ ហី សុនសាត ពូ ទី អន់តល់ សាឡី ពូ យើយ ហារ អ្នក ពឹង អន់តល់ ដេល។

១១ កេះណោះ ប្រ្លឹះ តាំបាង អន់ អើ ប័ប័ ប្លែង តាលុះ ញឹង លូ ប័ប័ កាណាត់ តីស ឡាក់ កា កា ណាត់ ពូ ត្រាក់ អំបាំង ត្រេ ពូ កត់ កាន់ខុង ទី ប្លាន់ ជួច ប៉ាហ្វូ ជីវ ឡឹង ប្លែង ទីល ប៉ាត់ តេះ។

១២ ពីង កាណាត់ ណោះ ទី កាណាត់ ជុង ប្លាន់ ទី សែម លូ ទី កាណាត់ វ៉ាវ៉ាវ ត្រឹប នែវ។

១៣ កេះណោះ អើ កាតាំង ប៉ានីរ រ៖ ជា «អី ពេត្រុះ ហត់ ប្លាន់ តោ កាណាត់ អា ពុះ សា ពិ»។

១៤ ហះកា ពេត្រុះ តើល ជា «អូ អុះ ពី តាំងឡា អាញ អូ យើយ សា កាណាត់ ញ៉ា ឡាក់ ចាបាប់ អូ អន់ សា លូ កាណាត់ អូ ដាក់ ណោះ អុះ»។

១៥ ប៉ានីរ ណោះ រ៖ កា អើ ណារ៉ូ ជា «កាណាត់ ញ៉ា ឡាក់ ប្រ្លឹះ បិកកាតយ័ ទី តាត់ អន់ដាក់ កេះ អីស អូ ត្រត់ ជា កាណាត់ អូ ដាក់ អុះ»។

១៦ សារ ណោះ កើត ពីរ ទីល ប័ង ទុង កេះណោះ អ្យក់ ហាវ កាណាត់ ណោះ ពីង ប្លែង ណារ៉ូ។

១៧ ប៉ាណូស ប័ង ដូរ ឡាក់ កូនលៀស ប្រើ ឡា អន់ខែ អំបញ្ច ណាំង ហី ស៊ីម៉ុន។ ផះ ណោះ ពេត្រុះ អ្នែ យីត ឡឹង សារ អើ ប័ប័ ណោះ ចឹង កើត នីចម៍ ជាឌី អន់ខែ ប័ង ដូរ កា ពីរ ទីល អន់តាវ ហះ អំបារ ហី អើ។

១៨ អន់ខែ អំបញ្ច តុត ពុត ជា «វតី ស៊ីម៉ុន ឡាក់ ពូ អើ ជា ពេត្រុះ អើ អ្នែ ពីង ហី អា ប ?»

១៩ ផះ ពេត្រុះ អ្នែ យីត ឡឹង សារ អើ ប័ប័ ណោះ ប៉ាងាត់ ប៉ាលឹង ប្រ្លឹះ រ៖ កា អើ ជា «ហៃ ទី ប៉ាណូស ប័ង ដូរ ពីរ ណាំង អីស។

២០ ហត់ ជីវ ប៉ាត់ តេះ ចាក អន់ខូ លូ អន់ខែ ពិ ជែ បាំងក្រូ ហង ខង អាញ អា ហង ប្រើ អន់ខែ ពីរ»។

២១ ពេត្រុះ កា ជីវ ប៉ាត់ អន់ខែ លូ រ៖ ជា «អាញ អា ហង ឡាក់ អន់ដីស ណាំង ណោះ អន់ដីស ពីរ ប៉ាត់ អា ទី សារ ញ៉ា ?»

២២ អន់ខែ តើល ជា «វតី កូនលៀស ឡាក់ ម៉ែត តាហាន ប្រើ ញីន ពីរ អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ្យល កូតី អ្យក កា ប្រ្លឹះ បិកកាតយ័ ដេល ម្នាក់ សុនសាត អ៊ីស្រាអែល ប៉ានេ អើ ត្រឹប ដូរ។ ទី បិយ ប្រ្លឹះ ម៉ោញ ដូរ រ៖ កា វតី កូនលៀស ប្រើ ឡា រ៖ កា អីស ប្រើ ឡា ប៉ាត់ ហី អើ ត្រើ សាឃាំង អីស រ៖ សារ»។

២៣ ពេត្រុះ ជៀក អន់ខែ ម៉ុត កាណុង ហី អន់ អន់ខែ ដំ ហះ ណោះ ម៉ោញ មាំង។

សារ ពេត្រុះ ឡា ចាចាក ប៉ាត់ ហី កូនលៀស

ប៉ាត់ តាយ៉ាង ពេត្រុះ ឡា ពូយ អន់ខែ ទីប ទី ម្នាក់ សៀ អ្នែ កាណុង ម្យើង យ៉ុបប៉ា ណោះ បក់ អន់ ជា ឡា អន់ខូ ដេល។

២៤ ប៉ាត់ ដាវ យ៉ាង តោ ណារ៉ូ អន់ខែ កា ទីល ប៉ាត់ ម្យើង កេសារៀ។ កាប៉ាច់ វតី កូនលៀស អើ ជៀក អុះ មី ក្នុប ចាង ឡា ប៉ាត់ ហី អើ អ្នែ ក្យាត់ សាណាង អន់ខែ។

២៥ ផះ ពេត្រុះ ទីល វតី កូនលៀស កា ឡា ហាប អើ លូ កាដាប សាប្លះ ហះ ជុង អើ។

២៦ ហះកា ពេត្រុះ ប៉ោក អើ ប្រើ អ្យវ លូ កាប ជា «អាញ កា ប៉ាណូស និះទៅ ដេល»។

២៧ ពេត្រុះ ចាក ម៉ុត ពីង ហី ទីប រ៖ សារ លូ វតី កូនលៀស អន់ដើរ កេះណោះ អើ ប័ប័ ប៉ាណូស អៀង ដូរ អ្នែ ប៉ាត់ ក្នុប សោប។

២៨ អើ កាកាប លូ ពូ ជា «អន់ដីស អូ កេ: ចាបាប សុនសាត អ៊ីស្រាអែល អូ អន់ ញីន រ៉ាពង លូ សុនសាត អន់ទៀត លូ អូ អន់ ម៉ុត កាណាង ហី ពូ អុ: ហា:កា ប្រ្ទ្ទ: រិះ កា អាញ ជា អូ អន់ យីត ជា ប៉ាណូស បក់ ចំ អូ ដាក់ ណោះ អុ:។

២៩ ណោះ ហង ប: ផ: អាញ ប័ប អន់ដីស ឡា រិះ កា អាញ ពែ អាញ ឡា ឡូត អូ ប៉ា តែក អុ:។ ទីល នីណោះ អាញ អំបញ្ច អន់ដីស អន់ដីស ប្រើ អាញ ឡា ប៉ាក់ អា ទី សារ ញ៉ា ?»។

៣០ រតី កូនេលៀស រិះ ជា «រ៉ាំងរ៉ាំង ប៉ែង ប៉ាន់ ដាវ ពែ ផ: អាញ អ្នែ ម៉ន់ អើ ប្រ្ទ្ទ: កាណាង ហី អាញ ផ: រ៉ាំងរ៉ាំង មង ប៉ែង កាដាច ទី កាម៉ាក់ ម៉ោញ ដួវ កាសិប ពៀត ខោ អាវ តាតាវ ក្នាក់ អន់ តាវ ហ: ដ្តីវ អាញ លូ រិះ ជា

៣១ «អី កូនេលៀស ប្រ្ទ្ទ: បិកកាតយ័ សាំយ៉ាង កេ: សារ អីស ម៉ន់ ឡោម ពែ កាណាត អីស អន់ កា ពូ ណោះ កា អើ អូ ពីល ដេល។

៣២ ទីល នីណោះ ហត់ អីស ប្រើ ពូ ឡា ប៉ាក់ មឿង យ៉ុបប៉ា រិះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ជា ពេ ត្រុ: ប្រើ ឡា ប៉ាក់ អា កិញអៀ ហង។ អើ អ្នែ ពីង ហី ស៊ីម៉ុន ឡាក់ ប៉ាណូស រ៉ាវ រ៉ាន់ដាប អងការ អ្សា ហី អើ ណោះ ហ: ហាង សាឡីត សាឡាយ»។

៣៣ ទីល នីណោះ អាញ កា ប្រើ ពូ ឡា រិះ កា អីស ឡូត ដាក់ កេ: អីស ពី: អា។ កិញអៀ អា ញីន ទិខ្ល អ្នែ ហ: ម៉ាត់ ប្រ្ទ្ទ: បិកកាតយ័ ក្បាក់ សាំយ៉ាង ទី សារ ឡាក់ ប្រ្ទ្ទ: ទី រិះ ពីង អីស»។

៣៤ ណោះ ពេត្រុ: កាប ជា «កិញអៀ អា អាញ ហ្លង់ កេ: ប្រ្ទ្ទ: បិកកាតយ័ បិច កា ប៉ាណូស ទិខ្ល អូ រើស ម៉ាត់ អុ:។

៣៥ គ្រីប សុនសាត ចំ កាតាម អ្សក់ កា ពៀ អ្សិល កូត អ្សត កា ប្រ្ទ្ទ: បិកកាតយ័ លូ ប្រ័ត ដាក់ យី ត្រត់ ពុត ប្រ្ទ្ទ: ហង។

៣៦ អន់ដីស កា អូ កេ: ដេល ប្រ្ទ្ទ: បិកកាតយ័ អន់ ប៉ានីវ អើ ពីង សុនសាត អ៊ីស្រាអែល រិះ ឡឹង សារ ដាក់ លូ សារ សាណាក សារ៉ាក ញន យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ប៉ាណូស ទិខ្ល។

៣៧ អន់ដីស កា អូ កេ: ដេល ឡឹង សារ ឡាក់ ទី កើត ប៉ាញ ទីប ចារ សុនសាត អ៊ីស្រាអែល អ្នែ ឡាក់ សារ ទី កើត ឡឹង ខេត កាលីឡេ អន់តីត ឡឹង រតី យូហាន ទី រិះ ឡឹង សារ អើ ត្រត់ ប៉ាំងហុ ពូ ណោះ ពែ។

៣៨ យី ឡឹង សារ យីស៊ូ ឡឹង តេ: ណាសាវែត ឡាក់ ប្រ្ទ្ទ: បិកកាតយ័ រើស ប្រើ ប្រ័ត សាដាច់ ទីប អន់ ប៉ាដាត ប៉ាលីង អើ ដាក់ កាខាក់ លូ សារ អំរ៉ាញ អើញ កា អើ។ អន់ដីស កា អូ ដេល យី ស៊ូ ចាក ឡឹង ចារ ម៉ោញ ឡា ប៉ាក់ ចារ ម៉ោញ ទីប ប្រ័ត ដាវ ដាក់ លូ តាក់ អន់ដាក់ ប៉ាណូស ប្រ្ទ្ទ: ប្រ័ត ទិខ្ល ដេល ខង ប្រ្ទ្ទ: បិកកាតយ័ អ្នែ អន់ខ្ល លូ អើ។

៣៩ ញីន អា ឡាក់ ផាញ៉ាន ទី ប័ប ដាវ យីស៊ូ ប្រ័ត ទីណោះ ពីង មឿង យេរូសាឡឹម លូ ចារ សុន សាត អ៊ីស្រាអែល អន់ទៀតៗ ណាវ។ ពូ ប៉ាណា គូប ប៉ាន់តោ អើ អន់ទល ពីង អ៊ឹង ។

៤០ ហ:កា ប៉ាក់ ទីល ដាវ ទី ប៉ែង ប្រ្ទ្ទ: បិកកាតយ័ តាក់ អងរីស សីត អើ លូ អន់ អើ តាបាង ឡាកោ អន់ ពូ ប័ប។

៖ ១០:៣៩ ១០:៣៩ អន់ទល ពីង អ៊ឹង បំរ ហៃ សារ អន់ ចាបាប លីក ទី ពៀវ (ចោទិយ/កថា) ២១:២២។

៤១ អូ ត្រង់ អន់ កា ប៉ាណូស ទិខ្ល ប៉ប័ អុះ យី អន់ ដឹង កា ម្នាក់ បក់ ចឹង ប្រគំ ផាញ៉ាន ឡាក់ ប្រ្រៈ ប៊ិកកាតយ័ ទី រឺស អន់ទ្រូល យី ញីន អា ហង ឡាក់ ទី សា សាណា ទី អែត អន់ខ្ល លូ អែ ឡែង ឡឹង អែ រឺស សីត ពៃ។

៤២ យីស៊ី ប្រើ ញីន រំ កា ម្នាក់ ប៉ាសុន លូ ប្រើ ញីន ប្រគំ ផាញ៉ាន រំ ផា ប្រ្រៈ ប៊ិកកាតយ័ ប្រើ អែ តាត់សុន សារ កា ប៉ាណូស រឺស លូ ប៉ាណូស តៅ ទិខ្ល។

៤៣ ម្នាក់ វ៉ាគីយ ប្រ្រៈ ទិខ្ល ស៊ុត កា រំ ឡឹង សារ យីស៊ី ផា ទិ បក់ សៀ អែ ប្រ្រៈ ចឹង អូ អ្យក់ យ៉ូ សារ យច អន់ខែ ញន កា អែ»។

៤៤ ផេះ ពេត្រុះ អែ កាកប ផាឌី ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ ដីរ ម៉ុត ពឹង កាំឡាំង បក់ អែ សាំយ៉ាំង ប៉ានីរ ប្រ្រៈ ណោះ ទិខ្ល ឡុត។

៤៥ ម្នាក់ សុនសាត អ៊ីស្រាអែល បក់ សៀ យីស៊ី ឡាក់ ឡាក់ អន់ខ្ល លូ ពេត្រុះ ណោះ អន់ខែ ញម ខាក់ កា ប្រ្រៈ ប៊ិកកាតយ័ កៅ ប៉ាដាត់ ប៉ាលីង អែ ដាត់ កាខាក់ ដីរ ពឹង សុនសាត អន់ខៀត ដេល

៤៦ ខង អន់ខែ កាតាំង ម្នាក់ ណោះ កាប តាង ឡឹង ពូ ៩ លូ ប៉ានេ ប្រ្រៈ ប៊ិកកាតយ័ ដេល។

៤៧ ណោះ ពេត្រុះ រំ កា សុនសាត អ៊ីស្រាអែល ណោះ ផា «អូ ទី ពៀ ចឹង ទីប អូ អន់ ពិន ប៉ាំងហុំ អន់ខែ ពឹង ខៀក អុះ ខង អន់ខែ ទី ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ ឡាក់ កា ពិន ដេល»។

៤៨ ពេត្រុះ កា ប្រើ ពូ ប៉ាំងហុំ ម្នាក់ ណោះ អន់ កេះ ប៉ាសុន យីស៊ី ត្រិះ។ កេះណោះ អន់ខែ ជៀក ពេត្រុះ អែ អន់ខ្ល លូ អន់ខែ អន់ ទី ពៀរ ប៉ែង ដាវ ណារ។

១១

សារ ពេត្រុះ រំ ឡឹង សារ សុនសាត អន់ខៀត ឡាក់ សៀ យីស៊ី

១ ម្នាក់ រំ ប៉ាតាង យីស៊ី លូ ម្នាក់ សៀ ឡាក់ អែ ពឹង ខេត យូដា អន់ខែ កាតាំង លៅ ផា សុនសាត អន់ខៀត កា សៀ ប៉ានីរ ប្រ្រៈ ប៊ិកកាតយ័ ដេល។

២ ប៉ាត់ ពេត្រុះ សីត ប៉ាត់ មឿង យេរូសាឡឹម ណារ សុនសាត អ៊ីស្រាអែល ឡាក់ ផា ត្រង់ កាសិត អង់ការ អន់ខែ ឡាក់ កាប កា ពេត្រុះ ផា

៣ «ញ៉ា ត្រង់ អីស ម៉ុត កាណុង ហី សុនសាត អន់ខៀត ឡាក់ អូ កាសិត អង់ការ ទីប សា សាណា អន់ខ្ល លូ ពូ ដេល»។

៤ ពេត្រុះ កា រំ សារ អន់ កា អន់ខែ សាំយ៉ាំង ឡឹង គុល ទីល ឡុត ផា

៥ «ផេះ អាញ អែ ម៉ន់ ប៉ាត់ មឿង យ៉ុបប៉ា ពៃ អាញ អូ ហ្លួង ប៉ាណូស កេះណោះ ប្រ្រៈ តាំបាង អន់ អាញ ប៉ប័ កាណាត់ តីស ឡាក់ កា កាណាត់ ពូ ត្រាក់ អំបាំង ត្រេ ពូ កត់ កាន់ខុង ទី ប៉ាន់ ជួច ប៉ាហ្វូ ដីរ ឡឹង ប្លែង ទីល ប៉ាត់ អាញ។

៦ ប៉ាត់ អាញ ហៃ កាខាក់ អាញ ប៉ប័ កាណាត់ ជុង ប៉ាន់ កាណាត់ ព្រី សែម លូ កាណាត់ វ៉ា វ៉ារ។

៧ កេះណោះ អាញ កាតាំង ប៉ានីរ រំ ផា "អី ពេត្រុះ ហត់ អ្យក់ ប៉ាន់តៅ កាណាត់ អា ពុះ សា ពិ"។

៨ ហះកា អាញ តើល ផា "អូ អុះ ពី តាំងឡា ខង អាញ អូ យើយ សា កាណាត់ ញ៉ា ឡាក់ ចាបាប អូ អន់ សា លូ កាណាត់ អូ ដាត់ ណោះ អុះ"។

៩ ១០:៤៦ ១០:៤៦ កាប តាង ឡឹង ពូ ទី ណី ពៀរ ម៉ៅញ ផា «កាប សុនសាត អន់ខៀត ឡាក់ អូ អូ កាប អន់ទ្រូល» ម៉ៅញ ណារ ផា «កាប គុន បីយ ប្រ្រៈ អូ ត្រង់ កាប ឡាក់ កា ប៉ាណូស»។

៩ ហះកា ប៉ានីរ ណោះ តើល ឡើង ប្លែង ម៉ៅញ ទង ណារ ផា "កាណាត ញា ឡាក់ ប្រ្លឹះ បិកកា តយី ទី តាក់ អន់ដាក់ កេះ អីស អូ ត្រាក់ ផា អូ ដាក់ អុះ"។

១០ សារ ណោះ កើត ពីះ ទីល ប្លែង ទង កេះណោះ អ្យក់ ហារ កាណាត ណោះ ទិ ពីង ប្លែង ណារ ្ល។

១១ ផះ ណោះ ផាឌី ទី ម្នាក់ កាម៉ាក់ ប្លែង ដូវ ពីះ ឡើង មៀង កេសា រៀ ឡាក់ ណាំង អាញ អន់ខែ កា ពីះ ទីល ហះ អំបារ ហី ញីន អ្នែ ណោះ ឡូត។

១២ ប៉ាដាត ប៉ាលីង ប្រ្លឹះ រ៉ះ កា អាញ ប្រើ ឡាក់ អន់ខូ លូ អន់ខែ អូ អន់ រឺស ម៉ាត់ អុះ *។ ទី អុះ មី ត្រោ ដូវ អា ឡាក់ អន់ខូ លូ អាញ ដេល ញីន ម៉ុត ពីង ហី រឺត ណោះ។

១៣ អីវី កា រ៉ះ កា ញីន ឡើង សារ អីវី បំបំ បិយ ប្រ្លឹះ ម៉ៅញ ដូវ ម៉ុត កាណុង ហី អីវី លូ រ៉ះ ផា "ហាក់ អីស ប្រើ ពូ ឡាក់ ប៉ាក់ មៀង យ៉ុបប៉ា រ៉ះ កា ស៊ីម៉ុន ឡាក់ ពូ អន់ សិច ផា ពេត្រះ ប្រើ ឡាក់ ប៉ាក់ អា។

១៤ អីវី ចឹង រ៉ះ ប៉ានីរ ប្រ្លឹះ ម៉ាក់ អីស លូ ខាបខូ ហី ក្រាន អីស ទិខូ ចឹង ទី ប្រ្លឹះ តង អន់ដីស"។

១៥ ផះ អាញ កាកាប ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ដីរ ម៉ុត ពីង អន់ខែ ឡាក់ កា ម៉ុត អ្នែ ពីង ពិន ពៃ ដេល។

១៦ ផះ ណោះ អាញ កា កាចាំង ឡើង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ៉ះ ផា "រឺត យូហាន ប៉ាំង ហុំ ពូ លូ ទៀក ហះកា អាញ ចឹង ប៉ាំងហុំ អន់ដីស លូ ប៉ាដាត ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ឡុត"។

១៧ ផា ប្រ្លឹះ បិកកាតយី អន់ ប៉ាដាត ប៉ាលីង អីវី កា អន់ខែ ឡាក់ កា អីវី អន់ កា ពិន ដេល ផះ សៀ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា ពិន អាញ អា ប៉ាណូស នីចម បះ ខិន ទិប ប្រ្លឹះ ?»។

១៨ ផះ អន់ខែ កាតាំង សារ ណោះ កេះ អន់ខែ ដាក់ ពុត ហង អន់ខែ កា ប៉ានេ ប្រ្លឹះ បិកកាតយី លូ កាប ផា «យះ សុនសាត អន់ទៀត កា ប្រ្លឹះ អន់ អន់ខែ ប៊ុនពែង ពុត ពៀក ភៀ អន់ ទី អាញ រឺស ដេល»។

សារ ម្នាក់ សៀ យីស៊ូ អ្នែ ពីង មៀង អន់ទីយ៉ុក

១៩ កាប៉ាច ម្នាក់ បក់ សាតាក់ តាប្រះ តាប្រោង ញន កា ពូ ប្រឺត អូ ដាក់ កា អន់ខែ ផះ រ៉ាំងរ៉ាំង ពូ ប៉ាន់តោ សាតេផាន អន់ខែ ឡាក់ ទីល ប៉ាក់ ខេត ភេនិះ បក់ អន់ដា ទីល ប៉ាក់ តាគ្វាល់ គីប្រ្លឹះ បក់ អន់ដា ណារ ទីល ប៉ាក់ មៀង អន់ទីយ៉ុក។ អន់ខែ អូ ទី រ៉ះ ប៉ានីរ ប្រ្លឹះ កា សុនសាត អន់ទៀត អុះ រ៉ះ ដឹង កា សុនសាត អីស្រាអែល ណោះ ហង។

២០ ហះកា ទី កាំឡាក់ អន់ខែ បក់ ឡើង តាគ្វាល់ គីប្រ្លឹះ លូ ឡើង មៀង គីវែន ឡាក់ ទីល ប៉ាក់ មៀង អន់ទីយ៉ុក កេះណោះ រ៉ះ សារ ដាក់ ឡើង យីស៊ូ កា សុនសាត ក្រិក ដេល។

២១ ប្រ្លឹះ បិកកាតយី កា តង អន់ខែ លូ ទី ប៉ាណូស រៀង ដូវ សៀ លូ ប៊ុនពែង ពុត ពៀក ណាំង ប្រ្លឹះ បិកកាតយី។

២២ សារ អា កាតាំង ទីល ក្រុំ ហៀន សារ ប្រ្លឹះ អ្នែ ពីង មៀង យេរូសាឡឹម អន់ខែ កា ប្រើ បា ណាបះ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ុក។

២៣ ប៉ាក់ អីវី ទីល កេះ អីវី បំបំ ប្រ្លឹះ បិកកាតយី ដាក់ កា ពូ នីណោះ អីវី ហោក ខាក់ អីវី កា អន់ តត់ ប៉ាតោ កា ពូ អន់ ប្រឺត ពូយ យីស៊ូ ឡាក់ ពី តាំងឡា ទិ ពុត ទិ ពៀក លើយ

* ១១:១២ ១១:១២ អូ អន់ រឺស ម៉ាត់ អុះ ហ្វា ពូ ប្រាត់ លូ គី ម៉ៅញ ចំលួន ប្រាត់ ផា អូ អន់ ប៉ាំងក្រូ ប៉ាំងក្រាន អុះ។

២៤ ខង អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីបទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អើ លូ អើ សៀ ខាក់ ដេល។ ផៈ ណោះ ទី ប៉ាណូស អៀង ដួរ ណារ៉ូ ម៉ុត សៀ យីស៊ី ដេល។

២៥ កេះណោះ ណារ៉ូ បាណាបៈ ឡាក់ ប៉ាក់ មៀង តើសុះ កៀ ណាំង សូល។

២៦ ប៉ាក់ អើ ប័ប័ សូល កេះ អើ ជៀក ឡាក់ ប៉ាក់ មៀង អន់ទីយ៉ូក។ អន់ខៃ អៀ អន់ខូ លូ ក្រុំ ហៀន សារ ប្រ្រៈ ពីង មៀង ណោះ ម៉ោញ សាណាំ ទីប ប៉ាងហៀន ប៉ានីរ ប្រ្រៈ កា កាំឡាំង អៀង ដេល។ ពីង មៀង អន់ទីយ៉ូក ណោះ ហង សាត់ ប៉ាន់ដា ពូ អន់ សិច ម្នាក់ សៀ យីស៊ី ជា ម្នាក់ គ្រិសា ទៀន។

២៧ រ៉ាំងរ៉ាំង ណោះ ទី ម្នាក់ រ៉ាតីយ ប្រ្រៈ ពីះ ឡឹង មៀង យេរុសាឡឹម ឡាក់ ប៉ាក់ មៀង អន់ទីយ៉ូក។

២៨ កាណុង ម្នាក់ រ៉ាតីយ ប្រ្រៈ ណោះ ទី ប៉ាណូស ម៉ោញ សិច អាភាបៈ អើ អ្សរ អន់តាវ រៈ ព្យយ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដាក់ កាខាក់ ជា អៀ បាប៊ែត ណារ៉ូ ចឹង កើត ឡាក់ យ៉ុត ប៉ាញី ទីប អង់កក់ តេះ។ ឡាក់ យ៉ុត ណោះ កា កើត តាទីច ផៈ រ៉ាំងរ៉ាំង សាដាច់ គូខៀ។

២៩ ម្នាក់ សៀ កា វែរ ពុត ប៉ាហ្សឺ លៀន កៀ តង ម្នាក់ សៀ បក់ អៀ ប៉ាក់ ខេត យូដា តាម អន់ខៃ ទី ឡាក់ កោ ពៀ ឡាក់ កោ អើ។

៣០ អន់ខៃ កា ប៉ាក់ លៀន កេះណោះ ប៉ាហ្សឺ ពីង បាណាបៈ លូ សូល អ្សក់ ឡាក់ អន់ កា ម្នាក់ ក្រា ក់ តាំងកង់។

១២

សារ ពូ ប៉ាន់តោ យ៉ាកុប លូ រ៉ុប ពេត្រុះ

១ ផៈ រ៉ាំងរ៉ាំង ណោះ សាដាច់ ហេតត * ប្រឹក អូ ដាក់ កា កាំឡាំង ក្រុំ ហៀន សារ ប្រ្រៈ បក់ អន់ ដា។

២ អើ ប្រើ ពូ ប៉ាន់តោ យ៉ាកុប ឡាក់ ទី យូហាន លូ ដាវ។

៣ សារ ណោះ អើ ប័ប័ ជា ត្រង់ ពុត សុនសាត អ៊ីស្រាអែល អើ កា ប្រើ ពូ ឡាក់ រ៉ុប ពេត្រុះ ឡាក់ ផៈ ណោះ ត្រង់ ផៈ ពូ ប្រឹក ប៊ុន ណុំ ប៉ាង ឡាក់ តាំង ។

៤ ប៉ាក់ អើ រ៉ុប ពេត្រុះ ទី កេះ អើ កា ចែត កាណុង ខុក។ កេះណោះ អើ ប្រើ តាហាន ប៉ាន់ ក្រុំ អៀ ញាម កាណុង ម៉ោញ ក្រុំ ប៉ាន់ ដួរ។ អើ យីត ចឹង អ្សក់ ឡាក់ តាតស៊ុន សារ ពេត្រុះ ហះ ម៉ាត់ ម្នាក់ ប៉ាសុន ប៉ាក់ រ៉ាំងរ៉ាំង ដាវ ប៊ុន ទ្រូង ទៀ។

៥ ទីល នីណោះ ពូ គ្រុន ពេត្រុះ កាណុង ខុក កាប៉ាច់ ក្រុំ ហៀន សារ ប្រ្រៈ អន់ខៃ ប៉ាណាំ គូប ម៉ន់ ឡោម ប្រ្រៈ បិកកាតយី ទី ពុត ទី ពៀក សារ៉ាប កា អើ។

៦ ម៉ាំង អន់ខ្មែល ឡឹង សាដាច់ ហេតត ចឹង តាតស៊ុន សារ ពេត្រុះ ម៉ាំង ណោះ ពេត្រុះ តែប ពីង អន់តិក ម្នាក់ តាហាន ពៀរ ដួរ ទីប ទី ច្រាល ពៀរ កា សើ កត់ ដុង តី អើ ទីប ទី ម្នាក់ តាហាន ញាម អំបារ ខុក ដេល។

៧ ជាទី ទី បិយ ប្រ្រៈ បិកកាតយី ពីះ ទីល លូ ទី តាតារ កាណុង ខុក។ បិយ ប្រ្រៈ រ៉ោ ពេត្រុះ កា ក្រេះ អើ ហះ សានែង លូ រៈ ជា «ហាក់ អ្សរ ប្រ្រាល»។ ច្រាល ណោះ កា តាប្លុច ឡឹង តី អើ ឡុត។

* ១២:១ ១២:១ សាដាច់ ហេតត អា យី សោ ហេតត ឡាក់ ប្រឹក សាដាច់ រ៉ាំងរ៉ាំង ផៈ យីស៊ី កើត ពែ។

៨ បិយ ប្រ្រៈ បិកកាតយ័ រំ: កា អែរ ជា «ចែត ម៉ាអែរ ជិ: កឹប ពិ»។ អែរ កា ប្រ័ត្ត ព្វយ។ បិយ ប្រ្រៈ រំ: ណារ្គ ជា «ពៀត អារ គ្រីន ចុ ចាក ព្វយ អាញ»។

៩ ពេត្រុះ កា ចាក ឡាច់ ឡឹង ខុក ព្វយ បិយ ប្រ្រៈ អែរ អូ អូ អន់តត់ ជា សារ បិយ ប្រ្រៈ ប្រ័ត្ត ណោះ ឡាក់ សារ តាទីច អុះ អែរ សាមីត កា អែរ អំប៉ៅ។

១០ បិយ ប្រ្រៈ លូ ពេត្រុះ ចាក រ៉ាវ៉ាច់ ឡឹង ចារ ញ៉ាម ទី ម៉ោញ លូ ចារ ញ៉ាម ទី ពៀរ ឡាក់ ទីល ប៉ាត់ អំប៉ៅ ប៉ាសយ័ តែង ទ្រង់ ឡាក់ ប៉ាត់ មឿង អំប៉ៅ ណោះ កា តាបើក អែរ ទៅ ហះ ម៉ាត់ អន់ខែ។ អន់ ខែ កា ចាក ឡាក់ ប៉ាត់ ទ្រង់ ម៉ោញ ណារ្គ បាបើត ឡឹង ណោះ ជាឌី បិយ ប្រ្រៈ ណោះ ហ៊្យង តាតិង ឡឹង ពេត្រុះ ហង។

១១ ពេត្រុះ កា ប្លង់ ប៉ាណូស លូ កាប ជា «កិញ អៀ អាញ អុះ កេ: សារ អា យី សារ តាទីច ប្រ្រៈ បិកកាតយ័ ប្រើ បិយ អែរ ពី: តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡឹង តី សាដាច់ ហេរត លូ អន់ រ៉ាវ៉ាច់ ឡឹង សុនសាត អ៊ីស្រាអែល ឡាក់ យីត ប្រ័ត្ត អូ ដាក់ កា អាញ»។

១២ ប៉ាត់ អែរ ប្លង់ ឡឹង សារ ណោះ កេ: អែរ ឡាក់ ប៉ាត់ ហី ម៉ារី មើត យូហាន ឡាក់ ពូ អែរ ជា ម៉ា កុះ ឡាក់ ចារ ម្នាក់ កាំឡាក់ អៀង ផះ អែរ ប៉ាត់ គូប ម៉ន់ ឡោម ប្រ្រៈ។

១៣ ផះ អែរ កាខត់ អំប៉ៅ ទី ទុច អង់កាន់ ម៉ោញ ដូរ សិច រូដា អែរ ឡាក់ អំប៉ៅ។

១៤ អង់កាន់ ណោះ អន់ហ្គាល់ កា ប៉ានីរ ពេត្រុះ។ ញន កា អែរ ហោក តាឡាម អែរ អូ បើក អំប៉ៅ អុះ អែរ ប៉ាន់តាន ឡាក់ រំ: លូ កាំឡាក់ ជា «ពេត្រុះ ទីល ប៉ាត់ អា កេ: អែរ អែរ អន់តារ ហះ អំប៉ៅ»។

១៥ ហះ កា ពូ កាប កា អង់កាន់ ណោះ ជា «អីស អា អន់ទ្រុយ កេ:»។ អែរ កា ប៉ាតែក លូ ពូ ជា «អូ អុះ អែរ តាទីច កេ:»។ ពូ កាប ណារ្គ ជា «បិយ ប្រ្រៈ ឡាក់ រ៉ាវ៉ាច់ ហែ អែរ ត្រៈ»។

១៦ ពេត្រុះ អែរ កាខត់ អំប៉ៅ ហះ ណោះ ហង អន់ខែ កា ឡាក់ បើក អំប៉ៅ កា អែរ ប៉ាត់ បំបំ អែរ ពូ ព្រម ខាក់។

១៧ ពេត្រុះ ប្រ័ត្ត សាញ៉ា អន់ ពូ អែរ រ៉ាវ៉ាច់ កេ:ណោះ អែរ រំ: ឡឹង សារ ប្រ្រៈ បិកកាតយ័ តង់ អែរ អន់ ចាក រ៉ាវ៉ាច់ ឡឹង ខុក។ អែរ កាប ជា «ហត់ អ្យក់ សារ អា ឡាក់ រំ: កា យ៉ាកុប + លូ អុះ មី អន់ទៀត អន់ អូ ដេល»។ កេ:ណោះ អែរ ចាក ឡាច់ ឡឹង ចារ ណោះ ឡាក់ ប៉ាត់ ចារ អន់ទៀត ណារ្គ។

១៨ ប៉ាត់ តារ កាំលី ម្នាក់ តាហាន រ៉ាចក់ រ៉ាចល់ រ៉ិនរ៉ាយ ខាក់ ខង ពេត្រុះ ហ៊្យង តាតិង អូ អូ កា ឡាក់ ប៉ាត់ ចំ។

១៩ ណោះ សាដាច់ ហេរត កា ប្រើ ពូ ចាក ណារ្គ ពេត្រុះ ហះ កា អូ បំបំ អុះ។ អែរ កា អំប៉ៅ ម្នាក់ ញ៉ាម កេ:ណោះ អែរ ប្រើ ពូ អ្យក់ ឡាក់ ប៉ាន់តោ អ្នក ម្នាក់ ញ៉ាម ណោះ។ កេ:ណោះ សាដាច់ ហេរត ចាក ឡាច់ ឡឹង ខេត យូដា ឡាក់ អែរ ប៉ាត់ មឿង កេសា រៀ។

សារ សាដាច់ ហេរត តោ

២០ ផះ រ៉ាវ៉ាច់ ណោះ សាដាច់ ហេរត អីក ខាក់ កា ម្នាក់ ប៉ាសុន មឿង ទីរ៉ុះ លូ ម្នាក់ ប៉ាសុន មឿង ស៊ីដុន ទីល នីណោះ អន់ខែ វែ ពុត ឡាក់ រំ: កេ: ប៉ាត់ សាដាច់។ អន់ខែ កា ឡាក់ កាកាប លូ បក់ ប្រ័ត្ត ងារ រ៉ាវ៉ាច់ ហី សាដាច់ ហី សិច អែរ ប្លាសាតុះ។ ប៉ាត់ អន់ខែ ឡោម អែរ កេ: ៗ អន់ខែ កាប ឡោម លូ សាដាច់ ឡុក បំ អន់ ត្រត់ លូ គូប សោប ខង អន់ខែ តង់កាន សាណា ឡឹង ប៉ាថេត សាដាច់ ហេរត។

† ១២:១៧ ១២:១៧ យ៉ាកុប អា យី អុះ យីស៊ី អែរ ប្រ័ត្ត មែត ណារ្គ ជា ម្នាក់ សៀ យីស៊ី ដេល អូ ត្រត់ យ៉ាកុប ឡាក់ សិ: យីស៊ី កាណាង សិ: ១២ ដូរ ណោះ។

២១ ប៉ាត់ ទីល ដាវ កាំឡាត់ កេះ សាដាច់ ហេរត កាសិប ពៀត ខោ អាវ សាដាច់ អើ អង់អ្នែ ពឹង គ្រូ សាដាច់ កេះណោះ កាប លូ ម្នាក់ ប៉ាសុន។

២២ ប៉ាត់ ប៉ាសុន កាតាំង អើ កាប នីណោះ ពូ កាប ម៉ែៗ ជា «បក់ កាប អា យី ប្រ្រៈ ហង អូ គ្រូ គំ ប៉ាណាស ដោច អុះ»។

២៣ ម៉ៅញ ទ្រុ ឡឹង ណោះ ផាឌី ទី បិយ ប្រ្រៈ បិកកាតយ័ ឡា តាត់ អង់អីត សាដាច់ ហេរត អង់ អើ តោ កា ប្រាយ សា ខង អើ អូ ប៉ានេ ប្រ្រៈ បិកកាតយ័។

២៤ កាប៉ាច់ ប៉ានីរ ប្រ្រៈ បិកកាតយ័ កាតាំង លោ ហើង អៀង ពូ កា ម៉ុត សៀ ហើង អៀង ដេល។

២៥ កាប៉ាច់ បាណាបះ លូ សូល ប៉ាត់ អង់ខែ ជីន លៀន កេះៗ កា សីត ឡឹង មៀង យេរុសាឡិម ណាវ អ្យក់ សីត ទីប យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ សីត អង់ខូ ដេល។

១៣

សារ ពូ ប្រើ បាណាបះ លូ សូល ចាក ឡាវ រ៉ះ សារ យីស៊ី

១ កាណាង កាំឡាំង ក្រុំ ហៀន សារ ប្រ្រៈ អ្នែ ពឹង មៀង អង់ទីយ៉ុក ទី ម្នាក់ វ៉ាគីយ ប្រ្រៈ លូ ទី ម្នាក់ ណាយ ប៉ាងហៀន សារ ប្រ្រៈ។ ទី ឡាក់ កា បាណាបះ ស៊ីមៀន ឡាក់ ពូ អើ ផា នីតើរ លូ គៀស ឡាក់ ពីរ ឡឹង មៀង គីរែន សូល លូ ម៉ាណាអេន ឡាក់ ប្រ្រៈ អុះ សាដាច់ ហេរត *។

២ ផះ អង់ខែ អ្នែ សាំប្រ្រៈ ប៉ានេ ប្រ្រៈ បិកកាតយ័ ទីប អូ សា សាណា ញ៉ា ផាឌី កាតាំង ប៉ានីរ ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ រ៉ះ ជា «ហត់ អ្យក់ ឡាច់ បាណាបះ លូ សូល អង់ អ្នែ តាង ឡឹង ពូ ខង អាញ អ្យក់ អង់ខែ ភៀ ប្រ្រៈ ដំរី កា អាញ»។

៣ កេះ អង់ខែ ម៉ង់ អើ ប្រ្រៈ កេះៗ អង់ខែ កា ម៉ង់ សាប៉ាត់ ពឹង បាណាបះ លូ សូល កេះណោះ ប្រើ អង់ខែ ពៀរ ដូរ ឡាច់ ចាក។

សារ បាណាបះ លូ សូល ឡា ប៉ាត់ តាគ្វាល់ គីប្រ្រៈ

៤ ទីល នីណោះ អង់ខែ កា ឡាច់ ចាក ពូយ ឡាក់ កា ប៉ាដាត់ ប៉ាលីង ប្រ្រៈ ដាត់ កាខាក់ ប្រើ អង់ ខែ ណោះ ហង។ អង់ខែ ឡា ប៉ាត់ មៀង សេលើសៀ កេះណោះ ឡាច់ ឡឹង មៀង ណោះ ជីរ ជីរ កាំប៉ាន់ ឡា ប៉ាត់ តាគ្វាល់ គីប្រ្រៈ។

៥ ប៉ាត់ ទីល មៀង សាឡាមីន កេះ អង់ខែ រ៉ះ សារ ប្រ្រៈ បិកកាតយ័ កាណាង រោង សុនសាត អ៊ីស្រាអែល ទីប ទី យូហាន តង់ អង់ខែ ដេល។

៦ ផះ អង់ខែ ចាក ពឹង តាគ្វាល់ ណោះ លើយ ទីល មៀង ប៉ាផុះ អង់ខែ បំបំ គ្រូ អំហូ ម៉ៅញ ដូរ សុនសាត អ៊ីស្រាអែល សិច អើ បារយេស៊ី អើ តាត់ អំប្រ្រៈ វ៉ាគីយ ប្រ្រៈ។

៧ គ្រូ អំហូ ណោះ អើ អ្នែ លូ ម៉ែត រ៉ាំងហៃ ខេត សិច ស៊ីគៀស ប៉ូឡុះ អើ ឡាក់ ប៉ាណាស ហ្យាំង សាឡាច់។ ម៉ែត រ៉ាំងហៃ ខេត ណោះ អើ ប្រើ ពូ ឡា ជៀក បាណាបះ លូ សូល ពីរ ប៉ាត់ អើ ខង អើ បិច សាំយ៉ាំង ប៉ានីរ ប្រ្រៈ បិកកាតយ័។

៨ ហះកា បារយេស៊ី (សិច អើ កាប ពូយ សុនសាត ក្រិក យី អេលីម៉ះ) អើ អីក កា បាណាបះ លូ សូល អើ កាប ប៉ាតះ អូ អង់ ម៉ែត រ៉ាំងហៃ ខេត សៀ អុះ។

* ១៣:១ ១៣:១ សាដាច់ ហេរត អា យី គន ហេរត ឡាក់ ប្រ្រៈ សាដាច់ រ៉ាំងហៃ ផះ យីស៊ី កើត ពៃ យី ពី ហេរត បក់ តោ កា ប្រាយ សា ពៃ ដេល។

៩ ផ្ទះ ណោះ សូល ឡាក់ ពូ អើ ជា ប៉ូល អើ ទី ប៉ាងាត ប៉ាលឹង ប្រ្រៈ ដាក់ កាខាក់ ប៉ាលា ពុត ពៀក អើ អើ កា ប៉ាញ់ចាក់ ហៃ អេលីមៈ

១០ កេះណោះ កាប ជា «អី គន ប្រ្រៈ បើត សាតាំង ឡាក់ អូ ដឹង ប៉ាលូ ពូ លូ ទី ពុត ប៉ាញ៉ា ពូង ប៉ាច គ្រឹប នែរ អីស ឡាក់ តាមីរ លូ សារ ដាក់ គ្រឹប នែរ ដេល។ ញ៉ា អីស អូ ចែ ប អ្នក កាប ប៉ា តែក លូ សារ ដាក់ ត្រង់ ម៉ះ ប្រ្រៈ បើកកាតយី អា ?

១១ ហៃ កិញអៀ អា ប្រ្រៈ បើកកាតយី អីក កា អីស អីស ចឹង ម៉ាម៉ាំង ម៉ាត់ ទុញ បើត អូ បប័ តា តារ អុះ»។ ជាខី ម៉ាត់ អើ កា ម៉ាម៉ាំង តាទីច ហៃ ញ៉ា កា អូ បប័ អុះ អើ ចាក់ រ៉ាបត់ រ៉ាវី រ៉ាវី ណាំង ពូ ប្រើ ទុង តី អើ។

១២ ផ្ទះ ម៉ែត រ៉ាំងហៃ ខេត បប័ សារ ណោះ អើ កា សៀ ទូត ទីប ញាម ខាក់ ឡឹង សារ អន់ខែ ប៉ាំងហៀន ប៉ានីរ ប្រ្រៈ បើកកាតយី ណោះ។

សារ ប៉ូល លូ បាណាបៈ ឡាក់ ប៉ាក់ មៀង អន់ទីយ៉ូក ពីង ខេត ពីស៊ីខៀ

១៣ ប៉ូល លូ គូប អើ ជីរ ជិះ កាំប៉ាន់ ចាក ឡាច់ ឡឹង មៀង ប៉ាផ្ទះ ឡាក់ ទីល ប៉ាក់ មៀង ពើកា ពីង ខេត ប៉ាមកីលៀ។ ផ្ទះ ណោះ យូហាន កា ក្លះ ឡឹង អន់ខែ សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ុ។

១៤ ហៈកា ប៉ូល លូ គូប អើ ចាក ឡាច់ ឡឹង មៀង ពើកា ណោះ ណារ៉ុ ឡាក់ លើយ ទីល មៀង អន់ទី យ៉ូក ប៉ាក់ គូយ ខេត ពីស៊ីខៀ។ ពីង ដាវ ពូ រ៉ាឡូរ អន់ខែ ឡាក់ អ្វែ ប៉ាក់ រោង ម៉ះ សុនសាត អ៊ីស្រា អើល។

១៥ កេះ ពូ អាន ចាបាប ប្រ្រៈ លូ សារ រ៉ាគីយ ប្រ្រៈ កេះ ២ ម៉ែត រ៉ាំងហៃ រោង ប្រើ ពូ ឡាក់ រៈ កា អន់ខែ ជា «អី អុះ មី ជា អន់ដីស ទី សារ ញ៉ា បិច អន់តត់ ប៉ាតោ កា មូត ប៉ាសុន បប័ អន់ដីស អន់ តត់ ពី»។

១៦ ប៉ូល កា អូរ អន់តារ លឹក តី ប្រគី សាញ៉ា កេះណោះ កាប ជា «អី អុះ មី អ៊ីស្រា អើល លូ មូត សុនសាត អន់ទៀត បក់ អ៊ុល កូត អ្នក កា ប្រ្រៈ បប័ អន់ដីស សាំយ៉ាំង ពី។

១៧ ផ្ទះ សើត ពៃ ប្រ្រៈ សុនសាត អ៊ីស្រា អើល អើ រើស មូត រត់ ពីន លូ ប្រគី អន់ ប៉ាសុន អា កើត អៀង ផ្ទះ អ្វែ ប៉ាក់ ប៉ាថេត អ៊ីស៊ីប ពៃ កេះណោះ អើ ប៉ាលា អន់ខែ ឡាច់ ឡឹង ប៉ាថេត ណោះ លូ អំរ៉ាញ អីញ ម៉ះ អើ។

១៨ ប្រ្រៈ អត់ សាំរ៉ាញ អ្វែ អន់ខូ លូ អន់ខែ ៖ ទុញ ៤០ សាលា ផ្ទះ អ្វែ ពីង ស្រី តីស ពៃ។

១៩ ខ្មែង ឡឹង ណោះ អើ ថាឡាយ ពូ ទី តាំប៉ើះ សុនសាត ពីង ប៉ាថេត កាណាន កេះណោះ អន់ ប៉ាថេត ណោះ កា អន់ខែ ប្រគី ប៉ាដក់ ប៉ាជៀ។

២០ សារ ទិណោះ កើត ពីះ កាណាង រ៉ាំងរ៉ាំង ៤៥០ សាលា។ អន់តីត ឡឹង ណោះ ប្រ្រៈ អន់ ទី ប៉ាលូស អៀង រ៉ាំងហារ ប្រគី ម៉ែត រ៉ាំងហៃ ប៉ាថេត ណោះ លើយ ទីល រ៉ាំងហារ រ៉ាគីយ ប្រ្រៈ សិច សាំយូអើល។

២១ អន់តីត ឡឹង ណោះ ណារ៉ុ អន់ខែ បប័ ឡឹង សាំយូអើល អន់ ទី សាដាច់ ម៉ោញ ប្រ្រៈ កា ប្រើ សូល គន រត់ គិះ ឡាក់ ផ្ទង់ រ៉ាច់ បេនយ៉ាមីន ប្រគី សាដាច់ រ៉ាំងហៃ ប៉ាថេត ណោះ ទុញ ៤០ សាលា។

† ១៣:១៤ ១៣:១៤ មៀង អន់ទីយ៉ូក អា អូ គ្រត់ មៀង អន់ទីយ៉ូក ពីង ខេត ស៊ីរី ឡាក់ ចារ ប៉ូល អ្វែ អន់ទ្រូល ពៃ អុះ។
‡ ១៣:១៨ ១៣:១៨ អត់ សាំរ៉ាញ អ្វែ អន់ខូ លូ អន់ខែ ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ប្រាក់ ផាះ រ៉ាំងហៃ អន់ខែ ។

២២ ឡើង ឡើង ណោះ ប្រ្ទៈ អ្យក់ ឡាច់ សាដាច់ សូល អើ កា ប្រើ ដាវិត ហារ ប្រគី សាដាច់ រ៉ា ងហៃ អន់ខែ លូ អើ ប៉ានេ សាដាច់ ដាវិត ជា "អាញ ណាំង ទី ប៉ាណូស ម៉ោញ ដូរ ឡាក់ ត្រគ់ ពុត អាញ ខាក់ យី ដាវិត គន យេសាយ អើ ចឹង ប្រគី ពួយ ឡាក់ កា ពុត អាញ បិច"។

២៣ កាណុង ផ្លង់ រ៉ាច់ សាដាច់ ដាវិត អា ហង ប្រ្ទៈ បិកកាតយ័ អន់ កើត ប៉ាណូស ម៉ោញ ដូរ យី បក់ ចឹង តង់ សុនសាត អ៊ីស្រាអែល ពួយ សារ អើ សាញ៉ា ពៃ ប៉ាណូស អា យី យីស៊ី។

២៤ អន់ទ្រួល ឡើង យីស៊ី ពី៖ ទីល រតី យូហាន ទី រ៖ កា សុនសាត អ៊ីស្រាអែល ទិខ្ល ជា "ត្រគ់ បិទ ពែង ពុត ពៀក លូ អន់ អាញ ប៉ាងហ៊ុ អន់ដីស"។

២៥ ប៉ាក់ រតី យូហាន ប្រគី ងារ អើ បើត ចឹង កេះ អើ រ៖ កា ពូ ជា "នីចម អន់ដីស សាមគី ជា ពៀ អាញ អា? អាញ អា អូ ត្រគ់ សាដាច់ អន់ដីស ក្បាក់ ណោះ អុះ។ ហះកា ហៃ បក់ ពី៖ អន់តិក ឡើង អាញ តោ អាញ អា តាឡេះ ក៏ប កា អើ កា អូ យី សា"។

២៦ «អី អុះ មី ឡាក់ ផ្លង់ រ៉ាច់ រតី អាប្រាហាំ លូ សុនសាត អន់ទៀត ឡាក់ អ្យល កូត អ្យក កា ប្រ្ទៈ បិកកាតយ័ ប្រ្ទៈ អន់ ប៉ានីរ អើ កាប ឡើង សារ តង់ អា យី អន់ កា ពិន ទិខ្ល អា ហង

២៧ ខង ម្នាក់ អ្នែ ពឹង មៀង យេរូសាឡឹម លូ ម្នាក់ មែត រ៉ាងហៃ អន់ខែ អន់ខែ អូ អន់ហាល យីស៊ី អុះ លូ អូ ហ្លួង ឡើង សារ រ៉ាគីយ ប្រ្ទៈ ទី រ៖ ឡាក់ អន់ខែ អាន រីប ដាវ រ៉ាឡូរ ណោះ ដេល។ អន់ ខែ កាប សារ ជា យីស៊ី ត្រគ់ តោ ត្រគ់ ឡាក់ កា សារ រ៉ាគីយ ប្រ្ទៈ ទី រ៖ អន់ទ្រួល ណោះ ហង។

២៨ យ័៖ អន់ខែ ណាំង សារ យីស៊ី យច អូ បប័ កាតាម កា អន់ខែ ប្រើ រតី ពីឡាត ប៉ាន់តោ អើ ដេល។

២៩ ប៉ាក់ អន់ខែ ប្រគី ត្រគ់ ឡាក់ កា សារ ឡាក់ ប្រាត់ កាណុង ជាប់ ប៉ានីរ ប្រ្ទៈ គ្រីប ទី កេះ ពូ កា អ្យក់ ដីរ ប៉ាទ្រូ យីស៊ី ឡើង អ៊ុង តប់ កាណុង រ៉ុង ប៉ានីម។

៣០ ហះកា ប្រ្ទៈ បិកកាតយ័ តាត់ អង់រីស សីត យីស៊ី ណារ៉ុ។

៣១ អើ កា តាំបាង ឡាកោ អន់ កា ម្នាក់ បក់ ចាក អន់ខ្ល លូ អើ ឡើង ខេត កាលីឡេ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ឡើង អន់ទ្រួល ពៃ អន់ អន់ខែ បប័ អើ ឡាញ ដាវ។ យី ម្នាក់ ទិណោះ ហង ឡាក់ ប្រគី ជាញ៉ាន កា អើ ទីល ម្នាក់ ប៉ាសុន រីប ដាវ អា។

៣២ ទីល នីណោះ ញីន ផ៖ អ្នែ រ៖ សារ ដាក់ អា កា អន់ដីស យី៖ សារ សាញ៉ា ឡាក់ ប្រ្ទៈ បិក កាតយ័ ទី សាញ៉ា លូ រតី ពិន

៣៣ អើ ប្រគី ពួយ ភៀ ទី ខា កា ពិន ឡាក់ ផ្លង់ រ៉ាច់ ម្នាក់ ណោះ ហង យី ប្រ្ទៈ រឺស យីស៊ី ឡាក់ អើ ទី រ៖ កាណុង អញសើ ប៉ានេ ប្រ្ទៈ ឡេក ទី ពៀរ ផោះ

អីស អា ហង គន អាញ
ដាវ អា អាញ អន់ ពូ អូ អន់តត់ ជា អីស គន អាញ តាទីច។ S

៣៤ កាប៉ាច់ សារ ប្រ្ទៈ បិកកាតយ័ តាត់ អង់រីស សីត យីស៊ី អូ អន់ អោម ហ្លួច ប្រ្ទៈ ទី រ៖ ជា នី អៀ "អាញ ចឹង អន់ សារ ដាក់ កា អន់ដីស ឡាក់ ត្រគ់ ម្លឹង ឡាក់ កា អាញ សាញ៉ា លូ ដាវិត ពៃ"។

S ១៣:៣៣ ១៣:៣៣ សារ អា ឡាច់ ឡើង ជាប់ អញសើ ប៉ានេ ប្រ្ទៈ (ទំនុក/តម្កើង) ២:៧។ * ១៣:៣៤ ១៣:៣៤ សារ អា ឡាច់ ឡើង អេសាយ ៥៥:៣។

៣៥ ណោះ ហង បះ អើ រ៖ កាណុង អញ្ជើស៊ី ប៉ានេ ប្រ្លឹះ អន់ទៀត ណាវ ជា "អីស ចឹង អូ អន់ ប៉ាទ្រូ អើ ឡាក់ ប៉ាណូស ដាក់ ម៉ះ អីស អាម ហ្លួច ណោះ អុះ"។

៣៦ សាដាច់ ដាវិត ប្រឹក្សី ងារ ប្រ្លឹះ បិកកាតយ័ ពីង រាំងហារ អើ ណោះ កេះណោះ អើ តៅ ហង ពូ តប់ ប៉ាទ្រូ ដាវិត កាណុង រ៉ូង អន់ខូ លូ ប៉ាទ្រូ ម្ភត រតី អើ ប៉ាទ្រូ អើ កា អាម ហ្លួច ដេល។

៣៧ កាប៉ាច់ យីស៊ូ ឡាក់ ប្រ្លឹះ បិកកាតយ័ តាត់ អង់រីស សីត ណោះ ប៉ាទ្រូ អើ អូ អាម អូ ហ្លួច អុះ។

៣៨ ទីល នីណោះ អី អុះ មី អន់ដីស ត្រក់ ហ្លួង ឡឹង សារ អា ប្រ្លឹះ បិកកាតយ័ អូ អ្យក់ យ៉ូ បក់ ចំ ស្មៅ យីស៊ូ លូ អន់ បក់ ណោះ រ៉ាវ៉ាច់ ឡឹង សារ យច ញួន កា យីស៊ូ

៣៩ អូ ត្រក់ ញួន កា ប្រឹក្សី ពូយ ចាបាប រតី ម៉ូសេ ណោះ អុះ។

៤០ ទីល នីណោះ ហត់ ឡាវាំង ឡាកោ អ្យត ផែត ទី សារ កើត ពីង អន់ដីស ឡាក់ កា សារ រ៉ាគីយ ប្រ្លឹះ រ៖ ផាះ

៤១ "អី ម្ភត បីដាយ ហត់ កាដើត អូ ហ្លួង កេះណោះ តៅ រ៉ាយ តៅ រ៉ុង ទី ពិ ខង អាញ ផះ ប្រឹក្សី ងារ ម៉ោញ ពីង រាំងហារ អន់ដីស អា ឡាក់ ងារ អន់ដីស ចឹង អូ ស្មៅ យ្លឹះ ពូ រ៖ នីចម កាតាម"។

៤២ ផះ ប៉ូល លូ បាណាបះ ឡាច់ ឡឹង រាំង ពូ ជៀក អន់ខែ ឡាវ រ៖ សារ ទិ អា ប៉ាត់ ដាវ រ៉ាឡូវ តែង ម៉ាត់ ទៀ ណាវ។

៤៣ ប៉ាត់ ពូ លូម កេះ ៗ ទី សុនសាត អ៊ីស្រាអែល លូ ម្ភត បក់ កេះ សុនសាត អ៊ីស្រាអែល អៀង ដូវ ឡាក់ អ៊ីល ក្អក់ កា ប្រ្លឹះ បិកកាតយ័ អន់ខែ ចាក ពូយ ប៉ូល លូ បាណាបះ។ ណោះ ប៉ូល លូ បាណាបះ កា រ៖ អន់តត់ ប៉ាតោ ប្រើ អន់ខែ ស្មៅ លើយ សារ ប្រ្លឹះ បិកកាតយ័ ដាត់ កា អន់ខែ។

៤៤ ប៉ាត់ ទីល ដាវ រ៉ាឡូវ ណាវ ម្ភត ប៉ាសុន អ្វែ កាណុង មៀង ណោះ បើត ចឹង ទីខូ អ្វែ ប៉ាត់ តូប សាំយ៉ាង ប៉ានីរ ប្រ្លឹះ បិកកាតយ័។

៤៥ ផះ សុនសាត អ៊ីស្រាអែល បីបី កាំឡាំង អៀង នីណោះ អន់ខែ ទី ពុត សាណាំង ខាក់ កា ប៉ាណាំ តូប កាប ប៉ាតែក លូ ប៉ូល ឡឹង សារ អើ ប៉ាំងហៀន ណោះ ទីប តះ ជាម៉ាត កា អើ ដេល។

៤៦ កេះណោះ ប៉ូល លូ បាណាបះ កា តើល អន់ខែ ខិន ៗ ជា «ដាវ អន់ទ្រួល ពែ ញីន ត្រក់ រ៖ ប៉ានី រ ប្រ្លឹះ បិកកាតយ័ អា កា អន់ដីស អន់ទ្រួល ឡឹង ពូ។ ហះកា អន់ដីស អូ ចៃ ស្មៅ អុះ លូ ចែក ថូត ឡាកោ ទៅ ជា អូ យី ចឹង ទី អាញ អ្វែ រីស លើយ អុះ។ ហៃ កិញអៀ អា ញីន កា ឡាវ រ៖ កា សុ នសាត អន់ទៀត ឡាក់

៤៧ ខង ប្រ្លឹះ បិកកាតយ័ ប្រើ ពិន អើ ផា នីអៀះ

"អាញ ប្រើ អន់ដីស ៩ ប្រឹក្សី តាតារ តាត់ តាតារ ទីល សុនសាត អន់ទៀត ២ កៀ អន់ អន់ដីស អ្យក់ ឡាវ សារ ប្រ្លឹះ ចឹង តង់ អា លើយ អន់ ទីល ប៉ាត់ ឡាណុច តេះ"។

† ១៣:៣៥ ១៣:៣៥ សារ អា ឡាច់ ឡឹង ដាប អញ្ជើស៊ី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៦:១០។ ‡ ១៣:៤១ ១៣:៤១ សារ អា ឡាច់ ឡឹង ហាចតុក ១:៥។ § ១៣:៤៧ ១៣:៤៧ អន់ដីស ពៀត តុល «អីស»។ * ១៣:៤៧ ១៣:៤៧ សារ អា ឡាច់ ឡឹង អេសាយ ៤៩:៦។

៤៨ ផ្ទះ សុនសាត អន់ទៀត កាតាំង នីណោរ៖ អន់ខែ ហោក ខាក់ ទីប កាប ជា ប៉ានីរ ប្រ្ទៈ បិក កាតយ័ ត្រក់ តាទីច។ ទី ម្នាក់ បក់ ប្រ្ទៈ រឿស អន់ ទី អាញ ងៃ រឿស លើយ ម្នាក់ ណោះ កា សៀ ទីខ្ល តាទីច។

៤៩ ប៉ានីរ ប្រ្ទៈ បិកកាតយ័ កា កាតាំង លោ ប៉ាញ្ញី ទីប ស្រុក ចារ រណោះ។

៥០ ហោះកា សុនសាត អ៊ីស្រាអែល ប៉ាញ្ញីសុះ ម្នាក់ អង់កាន់ បក់ លោ លែង សិច ឡាក់ សៀ ប្រ្ទៈ ដេល លូ ប៉ាញ្ញីសុះ ម្នាក់ បក់ ប្រ្ទៈ កាន់ រ៉ាតីស ឡាក់ ងៃ កាណុង ម្យើង ណោះ ប្រ្ទៈ ឡាក់ ប្រ្ទៈ អូ ដាក់ កា ប៉ូល លូ បាណាបះ ទីប តាំងហ្សិត ឡាច់ អន់ខែ ឡើង ម្យើង ណោះ ដេល។

៥១ ប៉ូល លូ បាណាបះ កា តាតូះ កាបក់ តេះ ឡើង ជុង អន់ខែ † កេះណោះ ចាក ឡាក់ ប៉ាក់ ម្យើង អ៊ីកូនៀម។

៥២ កាប៉ាច់ ម្នាក់ សៀ យីស៊ី បក់ ងៃ ប៉ាក់ ម្យើង អន់ទីយ៉ុក អន់ខែ ហោក រីត់ ខាក់ លូ ទី ប៉ាដាត់ ប៉ា លឹង ប្រ្ទៈ ដាក់ កាខាក់ ប៉ាណា ពុត ពៀក អន់ខែ។

១៤

សារ ប៉ូល លូ បាណាបះ រ៖ សារ យីស៊ី ពីង ម្យើង អ៊ីកូនៀម

១ ងៃ កាណុង ម្យើង អ៊ីកូនៀម កា ទី សារ ឡាក់ កា អន់ខ្រួល ដេល។ ប៉ូល លូ បាណាបះ ម៉ុត កាណុង រោង សុនសាត អ៊ីស្រាអែល កេះណោះ រ៖ សារ យីស៊ី ប្រ្ទៈ អន់ កា ប៉ាណូស អៀង ដូរ ខាក់ សៀ យីស៊ី ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត។

២ ហោះកា សុនសាត អ៊ីស្រាអែល បក់ អូ ចៃ សៀ អន់ខែ ប៉ាញ្ញីសុះ ម្នាក់ សុនសាត អន់ទៀត អន់ ទី ពុត អូ ដាក់ កា ម្នាក់ សៀ យីស៊ី។

៣ យ្ទៈ និចម៍ កាតាម ប៉ូល លូ បាណាបះ ងៃ កាណុង ម្យើង ណោះ ទុញ ដាវ លូ រ៖ សារ យី ស៊ី ខិនៗ ញាន កា ម៉ឹង អេង យីស៊ី។ យីស៊ី កា តាំបាង ឡើង សារ អែ ដាក់ យី អែ ប្រ្ទៈ អន់ អន់ខែ ពៀរ ដូរ អូ ប្រ្ទៈ សារ អំរ៉ាញ អីញ កេង ខាក់ អន់ទៀត។

៤ ទីល នីណោរ៖ ម្នាក់ ប៉ាសុន ងៃ កាណុង ម្យើង ណោះ កា ក្លះ គូប សោប បក់ អន់ដា ម៉ុត តែង សុនសាត អ៊ីស្រាអែល បក់ អូ សៀ បក់ អន់ដា ម៉ុត តែង ម្នាក់ រ៖ ប៉ាតាង យីស៊ី។

៥ អន់តីត ឡើង ណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត ទីប ម្នាក់ ម៉ែត រ៉ាំងហៃ អន់ ខែ ងៃ ពុត គូប សោប បិច ប្រ្ទៈ អូ ដាក់ លូ បិច អ្សក់ អំហ្គោ ហ៊ីរ ប៉ាន់តោ ប៉ូល លូ បាណាបះ។

៦ ហោះកា ប៉ូល លូ បាណាបះ អូ កា ពូ ចឹង ប្រ្ទៈ កា អន់ខែ នីណោរ៖ អន់ខែ កា សាតាក់ ឡាក់ ប៉ា ត់ ម្យើង អន់ទៀត ណាវ កាណុង ចារ លូកោនៀ ឡាក់ កា ប៉ាក់ ម្យើង លីសាត្រា ម្យើង ខើប លូ ចារ ឡាក់ ងៃ ដុំ រណោះ។

៧ អន់ខែ កា រ៖ សារ ដាក់ ឡើង យីស៊ី ហោះ ចារ ណោះ។

សារ ប៉ូល តាត់ អន់ដាក់ ប៉ាណូស កាដក ពីង ម្យើង លីសាត្រា

៨ កាណុង ម្យើង លីសាត្រា ទី កាម៉ាក់ ម៉ោញ ដូរ កាដក ជុង ឡើង កើត អែ អង់ងៃ អូ អូ ចាក អុះ។

† ១៣:៥១ ១៣:៥១ តាតូះ ឡាច់ កាបក់ តេះ យី កៀ ប្រ្ទៈ សាញ៉ា ជា អន់ខែ ប៉ាសាំង លូ ពូ ណោះ។

៩ អើ អ្នក សាំហ្វាំង ប៉ូល ប៉ាងហៀន ប៉ានីរ ប្រ្រឹះ។ ផះ ណោះ ប៉ូល ហៃ ប៉ាញចាក់ អើ លូ យឹត ជា អើ សៀ ជា យីស៊ី អ្នក តាក់ អន់ដាក់ អើ។

១០ ណោះ ប៉ូល កាប លូ អើ តុត ពុត ជា «ហាក់ អ្នក អន់តាវ ពី»។ អើ កា អ្នក អន់តាវ ប្រ្រាហ អ្នក ចាក ឡូត។

១១ ផះ ម្នាក់ កាំឡាំង អៀង ប័ប សារ កេង ខាក់ ឡាក់ ប៉ូល ប្រឹក ណោះ អន់ខែ កា ស្រីក តុត ពុត កាប សុនសាត លូកានៀ ជា «ប្រ្រឹះ ម៉ាច់ កេះ ប៉ាណូស ជីវ អ្នក អន់ខូ លូ ពិន កេះ»។

១២ អន់ខែ អើ សិច បាណាបះ ជា ប្រ្រឹះ សេយ្យះ លូ អើ សិច ប៉ូល ជា ប្រ្រឹះ ហើម៉េះ * ខង អើ រ៉ះ សារ អៀង។

១៣ កេះណោះ ក្រាក់ រ៉ាម៉ះ ប្រ្រឹះ សេយ្យះ ឡាក់ ទី រ៉ាង រ៉ាម៉ះ ត្រង់ រ៉ាឡឹង លូ មៀង ណោះ អើ ទុង ឡាក់ រ៉ាក់ ទោល លូ ចឹក កាវៀង ប៉ាកាវ ឡាក់ ប៉ាក់ អំបារ មៀង ខង អើ បិច ពុះ រ៉ាម៉ះ អន់ កា អន់ខែ ពៀវ ដួវ អន់ខូ លូ កាំឡាំង ដេល។

១៤ ផះ បាណាបះ លូ ប៉ូល កាតាំង សារ អា អន់ខែ ហើក ខោ អារ អន់ខែ ទៅ សាតាក់ ឡាក់ ប៉ាក់ កាំឡាំង លូ កាប តុត ពុត ជា

១៥ «ញ៉ា ត្រត់ អន់ដីស ប្រឹក នីអៀ? ញីន កា ប៉ាណូស ដោច ឡាក់ កា អន់ដីស ដេល ញីន ប៉ា ណាំ សារ ដាក់ ឡឹង ប្រ្រឹះ ពីរ រ៉ះ កា អន់ដីស ភៀ អន់ អន់ដីស អ្នក ប៉ានេ សាំប្រ្រឹះ ហ្និប ប្រ្រឹះ អ្នក ទី ខា អា កេះណោះ រ៉ែល ឡាក់ ណាំង ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ អ្នក រ៉ែល លើយ យី ប្រ្រឹះ ឡាក់ ប៉ាងកើត តេះ ប្លែង ទៀក សាឡឹត សាឡាយ លូ កាណាត គ្រឹប នែវ ឡាក់ អ្នក ពីង ចារ ណោះ ដេល។

១៦ រ៉ាំងហារ សើត ពៃ គ្រឹប សុនសាត ប្រ្រឹះ បិកកាតយ័ អន់ អន់ខែ ប្រឹក ពួយ តាម ពុត អន់ខែ ទៅ បិច។

១៧ ហះកា យ្រឹះ នីចម កាតាម ប្រ្រឹះ អ្នក កា តាំបាង ពុត ពៀក ដាក់ ម៉ះ អើ លើយ អ្នក អ្នក អុះ ភៀ អន់ ពូ អន់ហ្គាល់ អើ យី ប្រ្រឹះ អន់ ទៀក បី ឡឹង ប្លែង លូ អន់ ពៀ អន់ សាណា រ៉ាប់ ថុន អន់ អន់ដីស ទី សាណា សាណាត សា ផឹត លូ អន់ អន់ដីស ហោក រ៉ាក់ កាណាង ពុត ដេល»។

១៨ យ្រឹះ រ៉ះ សារ ទី អា កាតាម អន់ខែ ទីប កាំឡាំង អ្នក អន់ អ្នក កាណាត ពុះ រ៉ាម៉ះ អន់ខែ ណោះ បើត ចឹង អ្នក ដាម។

១៩ កេះណោះ ទី សុនសាត អ៊ីស្រាអែល ពីរ ឡឹង មៀង អន់ទីយ៉ុក លូ ឡឹង មៀង អ៊ីកូនៀម កាប ប៉ាញសុះ ប្រើ កាំឡាំង អ្នក អំហ្គោ ហ៊ីរ ប៉ាន់តៅ ប៉ូល កេះណោះ អុស អ្នក តែង ឡឹង មៀង ខង អន់ខែ សាមីត កា អើ តៅ កេះ។

២០ ហះកា ផះ ម្នាក់ សៀ ឡាក់ អ្នក ជុំ អើ អើ កា អ្នក ម៉ុត អ្នក កាណាង មៀង ណាវ។ ប៉ាក់ ដាវ តា យ៉ាង អើ ចាក ឡាក់ ប៉ាក់ មៀង ខើប អន់ខូ លូ បាណាបះ។

២១ អន់ខែ កា រ៉ះ សារ ដាក់ ឡឹង យីស៊ី ពីង មៀង ខើប ណោះ ទី ប៉ាណូស អៀង ដួវ ម៉ុត សៀ យីស៊ី។ កេះណោះ អន់ខែ រ៉ែល សឹត ប៉ាក់ មៀង លីសាត្រា មៀង អ៊ីកូនៀម លូ មៀង អន់ទីយ៉ុក ណាវ។

* ១៤:១២ ១៤:១២ សុនសាត ក្រឹក សើត ពៃ សៀ ជា ទី ប្រ្រឹះ អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាំប្រ្រឹះ។ អន់ខែ ជា ប្រ្រឹះ សេយ្យះ ឡាក់ ប្រ្រឹះ តិស ឡឹង ពូ។ កាបាច់ ប្រ្រឹះ ហើម៉េះ ពូ ជា អើ ឡាក់ ប្រ្រឹះ រ៉ះ ប៉ាតាង ប្រ្រឹះ សេយ្យះ។

២២ អន់ខែ អន់តត់ រ៉ះ កា ម្នក សៀ អន់ សៀ កាខាក់ លូ កាប អន់តត់ ប៉ាតោ អន់ អន់ខែ សៀ យីស៊ូ លើយ អើ កាប ផា «ពិន ត្រត់ ទី សារ ឡាបាក អៀង ម៉ាក់ ចឹង ទី ប្រ្រៈ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា»។

២៣ ផះ ណោះ អន់ខែ រើស ក្រាក់ តាំងកង់ សារ៉ាប់ កា ពូ គ្រឹប ក្រំ លូ ម៉ន់ ឡោម ប្រ្រៈ ទីប អូ សា សាណា ញ៉ា អន់ខែ កា ម៉ន់ មប ម្នក សៀ កា ប្រ្រៈ បិកកាតយ័ ឡាក់ អន់ខែ សៀ។

២៤ កេះណោះ ណារ៉ូ អន់ខែ ញៀរ ដូរ ចាក តាត់ ខេត ពីស៊ីខៀ ឡា ទីល ប៉ាក់ ខេត ប៉ាមតិលៀ។

២៥ អន់ខែ កា រ៉ះ ប៉ានីរ ប្រ្រៈ ពីង មៀង ពើកា កេះណោះ អន់ខែ កា ឡា ប៉ាក់ មៀង អាតាលៀ។

២៦ កេះណោះ អន់ខែ ជីរ ជិះ កាំប៉ាន់ ហះ ចារ ណោះ សឹត ប៉ាក់ មៀង អន់ទីយ៉ូក ណារ៉ូ យី ក្រំ ហៀន សារ ប្រ្រៈ ពីង មៀង អន់ទីយ៉ូក អា ហង ឡាក់ ប័រ អន់ ប្រ្រៈ បិកកាតយ័ ប្រ្រៈ ដាក់ កា អន់ ខែ ញៀរ ដូរ ពៃ ភៀ អន់ អន់ខែ ប្រ្រៈ ងារ ឡាក់ អន់ខែ ទី ប្រ្រៈ ណោះ កេះ។

២៧ ប៉ាក់ អន់ខែ ពីះ ទីល កេះ អន់ខែ ប៉ាក់ ក្រំ ហៀន សារ ប្រ្រៈ អន់ អ្នែ ប៉ាក់ គូប កេះណោះ រ៉ះ ទី សារ ឡាក់ ប្រ្រៈ បិកកាតយ័ ទី ប្រ្រៈ អន់ខ្ល លូ អន់ខែ លូ រ៉ះ សារ ប្រ្រៈ បិកកាតយ័ អន់ ទ្រង កា សុនសាត អន់ទៀត ម៉ុត សៀ យីស៊ូ ដេល។

២៨ កេះណោះ អន់ខែ អ្នែ ហះ ចារ ណោះ អន់ខ្ល លូ ម្នក សៀ តុត ទុញ។

១៥

សារ ម្នក ក្រាក់ តាំងកង់ លូម ពីកសា ពីង មៀង យេរូសាឡឹម

១ ទី បក់ អន់ដា ពីះ ឡឹង ខេត យូដា ឡា ប៉ាងហៀន ម្នក សៀ យីស៊ូ ផា «ផា អន់ដីស អូ កាសិត អង់ការ ប្រ្រៈ ពួយ គុន តាឡាប៉ ឃើយ ឡាក់ កា រតី ម៉ូសេ រ៉ះ ពៃ ណោះ ប្រ្រៈ អ្នត អន់ដីស អុះ»។

២ ប៉ូល លូ បាណាបះ កា ប៉ាតែក លូ អន់ខែ ណោះ កាខាក់។ កេះណោះ ក្រំ ហៀន សារ ប្រ្រៈ កា ប្រើ ប៉ូល លូ បាណាបះ លូ កាំឡាំង អន់ខែ អន់ដា ឡា ប៉ាក់ មៀង យេរូសាឡឹម ភៀ ឡា ពីក សា ឡឹង សារ អា កា ម្នក រ៉ះ ប៉ាតាង យីស៊ូ លូ កា ម្នក ក្រាក់ តាំងកង់។

៣ ផះ អន់ខែ ចាក ណោះ ក្រំ ហៀន សារ ប្រ្រៈ កា តង់ អន់ខែ ដេល។ កេះណោះ អន់ខែ ចាក តាត់ ខេត កេនិះ លូ ខេត សាម៉ារី ទីប រ៉ះ កា ម្នក សៀ យីស៊ូ ឡឹង សារ សុនសាត អន់ទៀត ប៉ិនពែង ពុត ពៀក សៀ ប្រ្រៈ។ ប៉ាក់ ពូ កាតាំង សារ ណោះ ពូ ទិខ្ល ហោក រត់ ខាក់។

៤ ប៉ាក់ ទីល មៀង យេរូសាឡឹម កេះ ក្រំ ហៀន សារ ប្រ្រៈ លូ ម្នក រ៉ះ ប៉ាតាង យីស៊ូ លូ ម្នក ក្រាក់ តាំងកង់ កា ប៉ាណា គូប ហាប អន់ខែ។ អន់ខែ កា រ៉ះ ទី សារ ប្រ្រៈ បិកកាតយ័ ទី ប្រ្រៈ ពីង អន់ ខែ។

៥ ហះកា ទី ម្នក សៀ យីស៊ូ បក់ អ្នែ តែង ផារ៉ាស៊ី អ្នរ អន់តារ លូ កាប ផា «ត្រត់ ប្រើ សុនសាត អន់ទៀត ណោះ កាសិត អង់ការ លូ ប្រើ អន់ខែ ប្រ្រៈ ពួយ ចាបាប រតី ម៉ូសេ ដេល»។

៦ កេះណោះ ម្នក រ៉ះ ប៉ាតាង យីស៊ូ លូ ម្នក ក្រាក់ តាំងកង់ កា ប៉ាក់ គូប លូម ពីកសា ឡឹង សារ អា។

៧ ប៉ាក់ ពីកសា គូប អៀង កេះ ពេត្រុះ អ្នរ អន់តារ លូ កាប ផា «អី អុះ មី អន់ដីស អូ អន់តត់ កេះ កាណុង កាំឡាំង អន់ដីស ផះ អន់ខ្ល ពៃ ប្រ្រៈ បិកកាតយ័ រើស អាញ អន់ ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត ភៀ អន់ អន់ខែ កាតាំង លូ សៀ។

៨ ប្រ្លឹះ បិកកាតយ័ ឡាក់ អ្នក ហ្នឹង ឡើង ពុត ប៉ាណូស អើ អន់ ប៉ាដាត់ ប៉ាលីង អើ ដាក់ កាខាក់ កា ពូ ឡាក់ កា អើ អន់ កា ពិន ពៃ ដេល ភ្លឺ ប្រ្លឹក អន់ ពិន អ្នក អន់តត ជា អើ រឿស ពូ និះទៅ ដេល។

៩ អើ អ្នក យឹត ជា ពូ ណោះ ប៉ាណូស តាង ឡើង ពិន អុះ យី អើ តាក់ អន់ដាក់ ពុត ពូ អន់ ដាក់ ឡា យ៉ាម ញុន កា ពូ ម៉ឹង អើ។

១០ កិញអៀ អា ញ៉ា ត្រត់ អន់ដីស ប៉ាតែក លូ ប្រ្លឹះ បិកកាតយ័ ទីប ប្រើ ម្នាក់ សៀ យីស៊ូ ប្រ្លឹក ពួយ ចាបាប់ សុនសាត អ៊ីស្រាអែល នីអៀ យី ម្នាក់ រត់ ពិន លូ ពិន តាំងឡា កា អ្នក ដាម ប្រ្លឹក ពួយ ដេល។

១១ ហះកា ពិន សៀ ជា ប្រ្លឹះ បិកកាតយ័ តង់ ទីប ពិន ទីប ពូ ញុន កា យីស៊ូ ប្រ្លឹក ដាក់ កា ពិន ទិ ខ្ល»។

១២ កេះណោះ កាំឡាំង ទិខ្ល អ្នក រ៉ាដាប់ សាំយ៉ាំង ដឹង ប៉ូល លូ បាណាបះ រ៉ះ ឡើង សារ អំរ៉ាញ អើញ កេង ខាក់ ទិណោះ ឡាក់ ប្រ្លឹះ ប្រ្លឹក ពឹង សុនសាត អន់ទៀត ញុន កា អន់ខែ។

១៣ ប៉ាត់ ប៉ូល លូ បាណាបះ រ៉ះ កេះ ទិ កេះ រត់ យ៉ាកុប កាប ជា «អី អុះ មី ប៉រ សាំយ៉ាំង អាញ ហិ។

១៤ រត់ ស៊ីម៉ូន * ទី រ៉ះ ទិ កេះ អន់ទ្រុល ពៃ ប្រ្លឹះ បិកកាតយ័ តាំង ពុត តាប៉ាប តាប៉ុន លូ រឿស ពូ ឡាក់ សុនសាត អន់ទៀត សាំរ៉ាប់ ប្រ្លឹក ប៉ាសុន អើ តាំងឡា។

១៥ សារ អា ត្រត់ ឡាក់ កា រ៉ាគីយ ប្រ្លឹះ ច្រាត់ ពួយ សារ ប្រ្លឹះ រ៉ះ ផាះ

១៦ "ឡើង ឡើង ណោះ អាញ ចឹង រ៉ុល សីត ណារ៉ូ កេះណោះ ប្រ្លឹក ហី † សាដាច់ ដារីត ឡាក់ ពួក ណោះ អន់ ដាក់ ណារ៉ូ អាញ ចឹង លឹក ទិ កាណាត់ ញ៉ា ឡាក់ ពួក ប៉ាក់ កាណាង ចារ ណោះ អន់ ដាក់ ណារ៉ូ

១៧ ភ្លឺ អន់ ប៉ាណូស បក់ អ្នក សល់ ណាំង អាញ លូ អន់ ទិ សុនសាត អន់ទៀត ឡាក់ អាញ រឿស សាំរ៉ាប់ កា អាញ ទៅ អន់ អន់ខែ ណាំង អាញ ដេល"។

១៨ ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ ពូ អន់ហ្គាល់ សារ ទិ អា ឡើង សើត ពៃ កេះ យី អើ រ៉ះ នីអៀ ហង់"។‡

១៩ ទីល នីណោះ តាម អាញ យឹត ពិន អ្នក ត្រត់ ប្រ្លឹក អន់ កា ម្នាក់ សុនសាត អន់ទៀត ឡាក់ ទី ប៉ុន ពែង ពុត ពៀក ណាំង ប្រ្លឹះ បិកកាតយ័ ណោះ អន់ អន់ខែ ទី សារ ឡាក់ បាក អុះ។

២០ ហះកា ពិន ត្រត់ ច្រាត់ សត់ត្រា ប៉ាហ្សើ រ៉ះ កា អន់ខែ ដៃ អន់ សា សាណា ឡាក់ ពូ សែន ហ្និ ប ប្រ្លឹះ ប៊ីត ឡាក់ សាណា អ្នក ដាក់ ណោះ អុះ លូ ដៃ អន់ អន់ខែ ប្រ្លឹក លូ អង់កាន់ លូ កាម៉ាក់ ដេល ដៃ អន់ សា សាណា ឡាក់ ពូ ប៉ាន់តោ ក្រីក អង់កូ លូ សា ផាម ដេល

២១ ខង ឡើង សើត ពៃ ទី ពូ រ៉ះ ឡើង ចាបាប់ រត់ ម៉ូសេ គ្រីប មៀង ទីប ពូ អាន ផាប កាណាង រោង សុ នសាត ពិន រ៉ាប់ ដារ រ៉ាឡុវ ដេល»។

២២ ផះ ណោះ ម្នាក់ រ៉ះ ប៉ាតាង យីស៊ូ លូ ម្នាក់ ក្រាត់ តាំងកង់ លូ ក្រុំ ហៀន សារ ប្រ្លឹះ អន់ខែ ទិ ខ្ល យឹត ជា ត្រត់ រឿស ប៉ាណូស កាណាង កាំឡាំង អន់ខែ ណោះ ភ្លឺ អន់ ឡាក់ ប៉ាត់ មៀង អន់ទីយ៉ូ

* ១៥:១៤ ១៥:១៤ ស៊ីម៉ូន យី ពេត្រុះ ណោះ ហង់។ † ១៥:១៦ ១៥:១៦ ប្រ្លឹក ហី អើ កាប ពៀប ឡើង ម៉ុង រ៉ាប់ សាដាច់ ដារីត។ ‡ ១៥:១៨ ១៥:១៦-១៨ សារ អា ឡាក់ ឡើង អម៉ុះ ៩:១១-១២។

ក អន់ខ្ញុំ លូ ប៉ូល លូ បាណាបៈ។ អន់ខ្ញែ កា រឿស អ្យក់ យូដៈ ឡាក់ ពូ អើ ផា បាសាបៈ លូ ស៊ីឡ្យៈ ឡាក់ ប្រឹក្ចី ម៉ែត រ៉ាំងហៃ អន់ខ្ញែ។

២៣ អន់ខ្ញែ កា ប្រាក់ សត្រា ប៉ាហ្វើ ពីង ម្នាក់ ពៀរ ដូរ ណោះ ផោះ

ម្នាក់ រ៖ ប៉ាតាង យីស៊ី លូ ម្នាក់ ក្រាត់ តាំងកង លូ ម្នាក់ អុះ ម៉ីទីខ្ញុំ ប៉ាហ្វើ សត្រា អា អន់ កា អុះ ម៉ី សុនសាត អន់ខ្ញែត ឡាក់ អ្នែ ពីង មៀង អន់ខ្ញែយ៉ូក អ្នែ ពីង ខេត ស៊ីវី លូ ខេត គីលីគៀ។ អន់ ដីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប ?

២៤ ញីន កាតាំង ពូ ផា ទី បក់ អន់ដា ឡាច់ ឡឹង កាំឡាំង ញីន ឡាក់ ញីន អូ ទី ប្រើ អន់ខ្ញែ ឡាក់ អុះ អន់ខ្ញែ ឡាក់ រ៖ សារ យថ កា អន់ដីស ប្រឹក្ចី អន់ ពុត ពៀក អន់ដីស រឿនរាយ។

២៥ ទីល នីណោះ ញីន កា រែវ ពុត គូប សោប ផា ត្រត់ រឿស កាំឡាំង ញីន អន់ដា ប្រើ ឡាក់ ប៉ាក់ អន់ដីស អន់ខ្ញុំ លូ ប៉ូល លូ បាណាបៈ ឡាក់ ញីន បិច ថៃ។

២៦ អន់ខ្ញែ ឡាក់ ប៉ាណូស សាឡាក់ ឡាកោ ប្រឹក្ចី ងារ កា យីស៊ី គ្រិះ ឡាក់ ពី តាំងឡា ពិន។

២៧ ទីល នីណោះ ញីន កា ប្រើ យូដៈ លូ ស៊ីឡ្យៈ ឡាក់ ខង អន់ខ្ញែ ចឹង រ៖ សារ ញីន ប្រាក់ អា កា អន់ដីស តូ ពីរ អន់ខ្ញែ ទៅ ដេល។

២៨ ប៉ាដាក់ ប៉ាលីង ប្រឹក្ចី ដាក់ កាខាក់ លូ ញីន យីត ផា អូ ត្រត់ ចឹង អន់ សារ ឡាក់បាក ផែម ណារ៉ូ ពីង អន់ដីស អុះ ហួស ឡឹង សារ សាំខាន់ ទី អា :

២៩ យី ត្រត់ យ៉ូរ ដៃ សា សាណា ពូ សែន ហ្យិប ប្រឹក្ចី ប៊ីត ដៃ សា ផាម ដៃ សា សាណា ឡាក់ ពូ ប៉ាន់តោ ក្យិក អង់តូ ដៃ ប្រឹក្ចី លូ អង់កាន់ លូ កាម៉ាក់។ ផា អន់ដីស អ្នែ រ៉ាំងហៃ ឡាកោ អន់ រ៉ាំងចៀង សារ ទី អា អន់ដីស ប្រឹក្ចី ណោះ ដាក់ កេះ។ ប៉រ អ្នាក់ កាប ហង។

៣០ ម្នាក់ បក់ អន់ខ្ញែ ប្រើ ណោះ កា ឡាច់ ចាក ឡាក់ ទីល ប៉ាក់ មៀង អន់ខ្ញែយ៉ូក។ អន់ខ្ញែ កា អើ ប៉ាក់ កាំឡាំង លូម កេះណោះ ជីន សត្រា កា ពូ។

៣១ ប៉ាក់ ពូ អាន សត្រា ណោះ កេះ។ ពូ ហោក រត់ ខាក់ ខង សត្រា ណោះ ប៉ាំងហោក ពុត ពៀក ពូ។

៣២ កាប៉ាច់ យូដៈ លូ ស៊ីឡ្យៈ អន់ខ្ញែ កា រ៉ាគីយ ប្រឹក្ចី ដេល អន់ខ្ញែ កា អន់តត់ ប៉ាតោ អៀង អន់ ពូ សៀ លើយ ដេល។

៣៣-៣៤ ឡែង ឡឹង អន់ខ្ញែ អ្នែ ហោះ ណោះ ទី ទុញ ដាវ កេះ ម្នាក់ សៀ យីស៊ី កា ប្រើ អន់ខ្ញែ សីត ប៉ាក់ ម្នាក់ បក់ ប្រើ អន់ខ្ញែ ឡាក់ ពែ ណារ៉ូ ទីប ប៉រ ហោះ ប្រឹក្ចី អន់ សារ សាណាក សារ៉ាក់ កា អន់ខ្ញែ ចាក សីត ណោះ ដេល។ S

៣៥ កាប៉ាច់ ប៉ូល លូ បាណាបៈ អន់ខ្ញែ កា អ្នែ ពីង មៀង អន់ខ្ញែយ៉ូក ទីប ប៉ាំងហៀន ពូ លូ រ៖ ប៉ានី រ ប្រឹក្ចី បិកកាតយី អន់ខ្ញុំ លូ ពូ អន់ខ្ញែត អៀង ដូរ ដេល។

សារ ប៉ូល លូ បាណាបៈ ក្លៈ គូប សោប

៣៦ ប៉ាក់ ទុញ ដាវ ឡឹង ណោះ ប៉ូល កា កាប លូ បាណាបៈ ផា «ពិន ត្រត់ សីត ឡាក់ ម្នាក់ ម្នាក់ សៀ យីស៊ី រីប មៀង ឡាក់ ពិន ទី រ៖ ប៉ានី រ ប្រឹក្ចី បិកកាតយី ណោះ ពែ ហៃ អន់ខ្ញែ អ្នែ ដាក់ ដេល ប»។

៣៧ បាណាបៈ យីត បិច ពៀក ទីប យូហាន ឡាក់ ពូ អើ ផា ម៉ាកុះ ឡាក់ អន់ខ្ញុំ ដេល។

S ១៥:៣៣-៣៤ ១៥:៣៣-៣៤ ហ្វា ពូ ប្រាក់ លូ គី ម៉ាញ ចំលួន ផែម ប៉ានី ផោះ ហោះ កា ស៊ីឡ្យៈ បិច អ្នែ ហោះ កូ ណារ៉ូ។

៣៨ ហះកា ប៉ូល អូ ប៊ូច អន់ អើ ឡា អុះ ខង អើ សាតា ក អ្នក អន់ខែ ផះ អ្វី ប៉ាត់ ខេត ប៉ាមកីលៀ ពៃ អើ កា អូ ទី ប្រឹក ងារ អន់ខូ លូ អន់ខែ អុះ។ *

៣៩ ផះ ណោះ អន់ខែ ពៀរ ដួរ កា យច ពុត លូ គួប ខាក់ អន់ខែ កា ក្លះ ទ្រង គួប សោប បាណា បះ ជៀក ម៉ាកុះ ឡា អន់ខូ លូ អើ កេះណោះ ជីរ ជិះ កាំប៉ាន់ ឡា ប៉ាត់ តាក្វាល គីប្រុះ។

៤០ កាប៉ាច់ ប៉ូល អ្សក់ ស៊ីឡុះ ឡា អន់ខូ លូ អើ ទីប ទី មូត សៀ យីស៊ី មប អើ អន់ ប្រុះ បិកកា តយ ប្រឹក ដាក់ កា អើ។

៤១ ប៉ូល កា ចាក តាត់ ខេត ស៊ីរី លូ ខេត គីលីគៀ ទីប អន់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រុះ ពឹង ចារ អន់ទៀតៗ អន់ សៀ លើយ។

១៦

សារ ធីម៉ូថេ ចាក អន់ខូ លូ ប៉ូល

១ ប៉ូល កា ចាក ទីល មៀង ខើបេ កេះណោះ ទីល មៀង លីសាត្រា។ កាណាង មៀង ណោះ អើ ប៉ាត់ ប៉ាណូស ម៉ោញ ដួរ ឡាក់ សៀ យីស៊ី ដេល អើ សិច ធីម៉ូថេ មើក អើ សុនសាត អ៊ីស្រា អើល អើ សៀ យីស៊ី ដេល ពី អើ សុនសាត ក្រិក។

២ មូត សៀ យីស៊ី ទិដ្ឋ ពឹង មៀង លីសាត្រា លូ ពឹង មៀង អ៊ីកូនៀម ពូ ផា ធីម៉ូថេ អា ឡាក់ ប៉ាណូស ដាក់ ត្រង់។

៣ ប៉ូល ប៊ូច ជៀក អើ ចាក អន់ខូ ដេល។ អើ កា កាសិត អង់ការ កា ធីម៉ូថេ ញាន កា សុនសាត អ៊ីស្រា អើល អ្វី ប៉ាត់ ចារ អន់ខែ ចឹង ឡា ណោះ ខង ពូ ទិដ្ឋ អូ អន់តត់ ផា ពី អើ សុនសាត ក្រិក។ *

៤ ផះ អន់ខែ ចាក ទីល ពឹង មៀង អន់ទៀតៗ អន់ខែ កា រ៉ះ កា កាំឡាង មូត សៀ យីស៊ី អន់ អុះ អន់ តត់ ឡើង សារ មូត រ៉ះ ប៉ាតាង យីស៊ី លូ មូត ក្រាក់ តាំងកង ច្រាត់ សត់ត្រា ពឹង មៀង យេរូសាឡឹម ពៃ ភៀ អន់ ពូ ប្រឹក ពូយ ដេល។

៥ ទីល នីណោះ ក្រុំ ហៀន សារ ប្រុះ ទិណោះ អន់ខែ សៀ ហើង ខាក់ លូ ទី កាំឡាង សៀ ហើង អៀង រ៉ប់ ដាវ។

សារ ប្រុះ តាំបាង អន់ ប៉ូល ប័ប ប៉ាណូស ឡើង ខេត ម៉ាសេដ្ឋន

៦ អន់ខែ ចាក តាត់ ទ្រង ខេត ព្រីគៀ លូ ខេត កាឡាទី ញាន កា ប៉ាដាត់ ប៉ាលីង ប្រុះ ដាក់ កា ខាក់ ទីប អន់ខែ អូ អន់ ឡា រ៉ះ ប៉ានីរ ប្រុះ ប៉ាត់ ខេត អាស៊ី†។

៧ ប៉ាត់ ចាក ក្សាមី ចឹង ទីល ខេត មីសៀ កេះ ប៉ូល ទី ពុត ប៊ូច ឡា ប៉ាត់ ខេត ប៊ីច្ឆុនៀ ហះកា ប៉ាដាត់ ប៉ាលីង យីស៊ី អូ អន់ អន់ខែ ឡា អុះ។

៨ ទីល នីណោះ អន់ខែ កា ចាក តាត់ ខេត មីសៀ ឡា ទីល ប៉ាត់ មៀង ត្រូអះ។

៩ ប៉ាត់ កាម៉ាង ប្រុះ តាំបាង អន់ ប៉ូល ប័ប ប៉ាណូស ឡើង ខេត ម៉ាសេដ្ឋន ម៉ោញ ដួរ អន់តារ កាកាប ឡោម អើ ផា «ប័រ អីស ចាក ឡា ប៉ាត់ ខេត ម៉ាសេដ្ឋន តង់ ញីន ណើ»។

* ១៥:៣៨ ១៥:៣៨ បំបែក ១៣:១៣។ * ១៦:៣ ១៦:៣ ពូ អូ ទី កាសិត អង់ការ កា ធីម៉ូថេ ផះ អើ អ្វី សាស្ត្រា។ សុនសាត អ៊ីស្រា អើល អូ ណាស កា បក់ អូ ទី កាសិត អង់ការ ណោះ ហង បះ ប៉ូល កាសិត អង់ការ កា អើ ដៃ អន់ ពូ ប៉ាតែក។ † ១៦:៦ ១៦:៦ ខេត អាស៊ី រ៉ប់ ដាវ អា ពូ អើ ប៉ាថេត ទ្រុក តែង ដាវ មុត។

១០ ឡែង ឡឹង ប៉ូល ប៉ប សារ ណោះ កេះ ញីន* កា ប៉ាន់តាន ឡាច់ ចាក ឡា ប៉ាត់ ខេត ម៉ាសេ ដួន ឡូត ខង ញីន សៀ ផា ប្រ្រៈ បិកកាតយ អើ ញីន អន់ ឡា រ៖ សារ ដាក់ ឡឹង យីស៊ី ពីង ខេត ម៉ាសេដួន ណោះ។

១១ ញីន កា ជិះ កាំប៉ាន់ ឡាច់ ឡឹង មឿង ត្រូអះ ឡា ម៉ង់ ប៉ាត់ តាតាល់ សាម៉ុតុរះ ឡូត ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ មឿង នឿប៉ូល។

១២ កេះណោះ ញីន ឡាច់ ឡឹង មឿង ណោះ ឡា ប៉ាត់ មឿង ភីលីប ឡាក់ មឿង សុនសាត រ៉ូម S អៃ កាណុង ខេត ម៉ាសេដួន *។ ញីន កា អៃ ពីង មឿង ណោះ ទុញ ដាវ។

សារ លីខៀ ម៉ុត សៀ យីស៊ី

១៣ ប៉ាត់ ដាវ ពូ វ៉ាឡូរ ញីន ឡាច់ តែង ឡឹង អំបារ មឿង ឡា ប៉ាត់ ហាង ទៀក ខង ញីន យីត ផា ចឹង ទី ចារ ពូ ម៉ង់ អើ ប្រ្រៈ។ ញីន កា អង់អៃ កាកាប លូ ម្នាក់ អង់កាន់ ឡាក់ អៃ ប៉ាត់ គូប ហះ ចារ ណោះ។

១៤ ទី អង់កាន់ ម៉ោញ ដួរ ឡឹង មឿង ជឿទេវ៉ា សិច អើ លីខៀ អើ ឡាក់ ប៉ាណូស ប្រូ កាណាត់ កាប្រិ ស៊ីវ វ៉ា អើ កា អ៊ុល តូត កា ប្រ្រៈ បិកកាតយ។ ជះ ណោះ អើ អៃ សាប៉ាង ប៉ូល រ៖ សារ ប្រ្រៈ បិកកាតយ ប្រ្រៈ អន់ អើ អ្នក ពុត ចែត សាប៉ាង លូ សៀ ទី សារ ប៉ូល រ៖។

១៥ កេះណោះ ប៉ូល លូ ស៊ីឡុះ ប៉ាងហុ អើ លូ កាំឡាង ហី អើ អើ កា ជៀក ញីន ឡា អៃ ប៉ាត់ ហី អើ លូ កាប ផា «ផា អន់ដីស យីត ផា អាញ សៀ ប្រ្រៈ បិកកាតយ តាទីច ប័រ អន់ដីស ឡា អៃ ប៉ាត់ ហី អាញ ពិ»។ អើ ឡោម ជៀក ញីន កាខាក់ ណោះ ញីន កា ភម ពូយ អើ។

សារ ពូ រ៉ុប ប៉ូល លូ ស៊ីឡុះ ចែត ខុក

១៦ ទី ដាវ ម៉ោញ ជះ ញីន ឡា ប៉ាត់ ចារ ពូ ម៉ង់ អើ ប្រ្រៈ ទី អង់កាន់ ទុច ពូ ម៉ោញ ដួរ ឡា ប៉ាត់ ញីន អង់កាន់ ណោះ ប្រ្រៈ ប៊ីត ម៉ុត កាណុង អើ ប្រ្រៈ អន់ អើ អ្នក អន់ទុង។ តាំងឡា ចារ អើ អៃ ណោះ ទី លៀន អឿង ខាក់ ញាន កា អើ អ្នក អន់ទុង ណោះ។

១៧ អើ ចាក ពូយ ប៉ូល លូ ញីន ទីប កាប ម៉ែ ផា «ម្នាក់ អា ប៉ាណូស ប្រ្រៈ ដាវ ប្រ្រៈ ឡាក់ តីស ហ្គិត ឡឹង ពូ អន់ខៃ ឡា រ៖ សារ ប្រ្រៈ តង់ កា អន់ដីស»។

១៨ អើ កាប នីណោះ អឿង ដាវ ខាក់ ប្រ្រៈ អន់ កា ប៉ូល អ្នក អន់ សាវ៉ាញី ប៉ូល កា កាលែង ហៃ តែង អើ លូ កាប កា ប្រ្រៈ ប៊ីត ណោះ ផា «ញាន អំវាញ យីស៊ី ហាក់ អីស ឡាច់ ឡឹង អង់កាន់ អា ពិ»។ ប្រ្រៈ ប៊ីត កា ឡាច់ ឡឹង អង់កាន់ ណោះ ឡូត។

១៩ ជះ ម្នាក់ ម៉ែត តាំងឡា អង់កាន់ ទុច ណោះ យីត ផា អ្នក ម៉ឹង កា ចឹង ទី លៀន ណារ៉ូ ហាង អន់ ខៃ កា ប៉ាណា គូប រ៉ុប ប៉ូល លូ ស៊ីឡុះ អុស ឡា ជីន ប៉ាត់ ចារ ម្នាក់ ក្រាត់ រ៉ាងហៃ មឿង តាត់សិន សារ។

២០ ប៉ាត់ អន់ខៃ ជីន ប៉ូល លូ ស៊ីឡុះ ទីល កេះ អន់ខៃ រ៖ ផា «សុនសាត អ៊ីស្រាអែល ពៀរ ដួរ អា ប្រ្រៈ អន់ ទី សារ វ៉ាចក់ វ៉ាចល់ កាណុង មឿង ពិន»។

† ១៦:១០ ១៦:១០ លូក ប្រាត់ រ៖ ផា «ញីន» ខង គិត អៀ អើ ម៉ុត ចាក អន់ខៃ លូ រ៉ុប ប៉ូល ដេល។ S ១៦:១២ ១៦:១២ ម្នាក់ មឿង ភីលីប សុន សៀង យី សុនសាត រ៉ូម យៈ មឿង ណោះ ចាំងហាយ ឡឹង មឿង រ៉ូម តាតា។ * ១៦:១២ ១៦:១២ អៃ កាណុង ខេត ម៉ាសេដួន ពៀត គូល «អៃ កាណុង ចារ ទី ១ កាណុង ខេត ម៉ាសេដួន»។ ខេត ម៉ាសេដួន ពូ ជេត ប្រាស ចារ យី ចារ ទី ១ ទី ២ ទី ៣ លូ ទី ៤។ † ១៦:១៤ ១៦:១៤ កាណាត់ កាប្រិ ស៊ីវ គិត ខា កាខាក់។

២១ អន់ខែ រ៉ះ សារ តាឡាប័ ឃើយ គុន សុនសាត អន់ខៀតៗ ឡាក់ ចាបាប់ សុនសាត រ៉ូម ពិន អូ អន់ សៀ លើ ប្រគី ព្វយ អុះ»។

២២ ម្នាក់ ប៉ាសុន កា ប៉ាណាំ គួប អឹក កា ប៉ូល លូ ស៊ីឡុះ ដេល ម្នាក់ ក្រាត់ រ៉ាំងហៃ មៀង កា ទុង ហឹក ខោ អារ អន់ខែ កេះណោះ ប្រើ ពូ ពិត អន់ខែ លូ រ៉ាំងកេះ។

២៣ កេះ ពូ ពិត អន់ខែ អៀង កេះ ពូ ចែត អន់ខែ កាណុង ខុក លូ ប្រើ ពូ ញ៉ាម ឡាវ៉ាង កាខាក់។

២៤ ម៉ែត ខុក កា ចែត អន់ខែ កាណុង ខុក ពឹង កាណុង អន់តិគី លូ ចែត ណោះ ពឹង ជុង ឡាក់ កា ពូ ប្រើ ណោះ ហង។

២៥ ប៉ាត់ ទុងតិគី ម៉ាង ប៉ូល លូ ស៊ីឡុះ ម៉ន់ អើ ប្រ្លះ បិកកាតយ័ លូ ចាដៃ ប៉ានេ ប្រ្លះ ម្នាក់ ថូត អន់ខៀត កា សាំយ៉ាង អន់ខែ ដេល។

២៦ ផាឌី រ៉ាវ៉ែត តេះ កេង ខាក់ រ៉ាន់ចើត ទីល ហី ខុក ប្រគី អន់ អំបារ ខុក កា តាបើក ទី ណោះ ពូ ចែត ម្នាក់ ថូត កា តាប៉ូច ទី ដេល។

២៧ ប៉ាត់ ម៉ែត រ៉ាំងហៃ ខុក សាទីរ អើ បំបំ អំបារ ខុក កា តាបើក ទី អើ សាម៉ត កា ម្នាក់ ថូត ក្លា ស ទី កេះ អើ កា ហ្វាត់ ដាវ ចឹង ប៉ាន់តោ ឡាកោ អើ ទៅ។

២៨ ហះកា ប៉ូល កាប ម៉ែង ផា «ដៃ ប្រគី កា ឡាកោ ទៅ នីណោះ ញីន ទីខ្ល អ្នែ ហះ អា អូ ឡាក់ ប៉ា ត់ ចំ អុះ»។

២៩ ម៉ែត រ៉ាំងហៃ ខុក ប្រើ ពូ អ្នក អុញ អន់ កា អើ កេះណោះ អើ ប៉ាន់តាន ម៉ុត កាណុង ខុក អើ កាដាប ហះ ឌីរ ប៉ូល លូ ស៊ីឡុះ ទីប អ្នក រ៉ាវ៉ែត។

៣០ អើ ជៀក ប៉ូល លូ ស៊ីឡុះ ឡាច់ ប៉ាត់ ឡឹង កេះណោះ អំបញ ផា «អើ ម៉ែត តាំងឡា អាញ ក្រ ត់ ប្រគី នីតម៍ ភៀ អន់ ទី ប្រ្លះ តង់ ?»

៣១ អន់ខែ តើល ផា «អ្នក អីស សៀ យីស៊ី ឡាក់ ពី តាំងឡា ពិន ណោះ ប្រ្លះ បិកកាតយ័ ចឹង តង់ អីស លូ តង់ កាំឡាង ហី ក្រាន អីស ដេល»។

៣២ កេះណោះ ប៉ូល លូ ស៊ីឡុះ រ៉ះ ប៉ានីរ ប្រ្លះ បិកកាតយ័ កា ម៉ែត រ៉ាំងហៃ ខុក លូ កា កាំឡាង ហី អើ។

៣៣ ម៉ាង ទៅ ណោះ ហង អើ រ៉ាវ តាំងហាល ឡាកា កា ប៉ូល លូ ស៊ីឡុះ កេះណោះ ប៉ូល លូ ស៊ី ឡុះ ប៉ាងហុ អើ ទីប កាំឡាង ហី ក្រាន អើ ឡុត។

៣៤ កេះណោះ អើ កា ជៀក ប៉ូល លូ ស៊ីឡុះ ហារ អ្នែ ពឹង ហី អើ កេះណោះ តាំបាង សាណា សា ណិត អន់ កា អន់ខែ សា។ អើ លូ ហី ក្រាន អើ ហោក ខាក់ កា អន់ខែ សៀ ប្រ្លះ បិកកាតយ័។

៣៥ ប៉ាត់ តារ កាំលី ម្នាក់ ក្រាត់ រ៉ាំងហៃ មៀង ប្រើ ប៉ាលិះ ឡាក់ រ៉ះ កា ម៉ែត រ៉ាំងហៃ ខុក ផា «ហាក់ តោះ ឡើយ ម្នាក់ ញៀរ ដូរ ណោះ ពិ»។

៣៦ ម៉ែត រ៉ាំងហៃ ខុក អ្នក សារ ណោះ ឡាក់ រ៉ះ កា ប៉ូល ផា «ម្នាក់ ក្រាត់ រ៉ាំងហៃ មៀង ប្រើ ពូ ឡាក់ រ៉ះ អន់ តោះ ឡើយ អន់ដីស កេះ ទីល នីណោះ ហាក់ អន់ដីស ចាក អន់ ដាក់ ប៉ាឡឹង ហោក»។

៣៧ ហះកា ប៉ូល រ៉ះ កា ពូ ផា «ពូ ពិត ញីន ឡាក់ ប៉ាសុន រ៉ូម ហះ ម៉ាត់ កាំឡាង អៀង កេះណោះ អ្នក ញីន ចែត ខុក ឡុត អូ ទី តាត់សុន សារ អន់ឡូល អុះ ញ៉ា កិញអៀ អា អន់ខែ តាំងហ្សិត

៖ ១៦:៣៧ ១៦:៣៧ សុនសាត រ៉ូម អន់ ប៉ាណុស សុនសាត អន់ខៀត កេះ ប៉ាសុន រ៉ូម ដេល។ ប៉ាសុន រ៉ូម ពូ អូ ខីន ពិត សាប៉ាត់ អុះ អ្នក កា អុងកាន ចែត ថូត។ បក់ ញី កេះ ប៉ាសុន រ៉ូម គន សោ អើ កា ប៉ាសុន រ៉ូម និះទៅ ដេល។ ប៉ូល ឡាក់ ប៉ាសុន រ៉ូម ញន កា ពី អើ កេះ ប៉ាសុន រ៉ូម ពៅ។

ញឹក អូ អន់ ពូ អូ ប? ប្រឹក្ចី នីណោះ អូ ត្រក់ អុះ យី ប្រើ អន់ខែ ទៅ ឡា តោះ ឡើយ ញឹក អា»។

៣៨ ប៉ាលិះ កា អ្យក់ សារ ណោះ ឡា រ៖ កា ម្នាក់ ក្រាត់ រ៉ាងហៃ ម្យើង។ ផះ កាតាំង ពូ រ៖ ផា អន់ ខែ ណោះ ប៉ាសុន រួម នីណោះ ម្នាក់ ក្រាត់ រ៉ាងហៃ ម្យើង អ្នក ខាក់។

៣៩ ម្នាក់ ក្រាត់ រ៉ាងហៃ ម្យើង ប៉ាណា គូប ឡា ឡោម បំ ដៃ រ៉ាប ដៃ រូ កេះណោះ តោះ ឡើយ អន់ ខែ លូ ឡោម ប្រើ អន់ខែ ចាក ឡាច់ ឡើង ម្យើង ណោះ។

៤០ អន់ខែ កា ឡាច់ ឡើង ខុក ឡា ប៉ាត់ ហី លីខៀ កា បំបំ ម្នាក់ សៀ យីស៊ី។ អន់ខែ កា រ៖ សារ ប៉ាងហោក ពុត ពូ កេះណោះ អន់ខែ កា ចាក ឡា ណាវ។

១៧

សារ ប៉ូល លូ ស៊ីឡុះ ឡា ប៉ាត់ ម្យើង ថេសាឡូនិក

១ ប៉ូល លូ ស៊ីឡុះ ចាក តាត់ ទ្រង ម្យើង អាំភីប៉ូល លូ ម្យើង អាប៉ូឡូនៀ កេះណោះ ឡា ទីល ប៉ាត់ ម្យើង ថេសាឡូនិក។ កាណាង ម្យើង ណោះ ទី រ៉ាង សុនសាត អ៊ីស្រាអែល ម៉ោញ។

២ ប៉ូល ចាក ម៉ុត កាណាង រ៉ាង ណោះ គុន តាឡាបំ ឃើយ ម៉ះ អែវ។ រ៉ាងរ៉ាង ប៉ែង អាទិត រ៉ាប ដាវ ពូ រ៉ាឡុវ ណោះ ហង អែវ កា រ៖ សារ កាណាង ផាបំ ប៉ានី ប្រ្រះ កា សុនសាត អ៊ីស្រាអែល

៣ ភៀ រ៖ ប៉ាឡាត់ ផា បក់ ប្រ្រះ រើស ប្រើ ប្រឹក្ចី សាដាច់ ត្រក់ ទី សារ ឡាបាក លូ តៅ កេះណោះ រើស សីត ណាវ។ អែវ រ៖ ណាវ ផា «បក់ ប្រ្រះ រើស ប្រើ ប្រឹក្ចី សាដាច់ ណោះ យី យីស៊ី ឡាត់ អាញ រ៖ កា អន់ដីស អា ហង»។

៤ បក់ អន់ដា កា ភម សៀ លូ ម៉ុត តែង ប៉ូល លូ ស៊ីឡុះ ទីប ទី សុនសាត ក្រិក អៀង ដូវ ឡាត់ អ៊ុល តូត អ្យត កា ប្រ្រះ បិកកាតយ័ ទីប ទី ម្នាក់ អង់កាន់ ឡាត់ លោ លែង សិច អៀង ដូវ ដេល។

៥ ហះកា ម្នាក់ សុនសាត អ៊ីស្រាអែល សាណាំង អន់ខែ កា ប៉ាណា ម្នាក់ តាតាម ងំល់ រតាឡាត ប៉ាតុ គូប ទី ម៉ោញ ក្រុ ឡា ប្រឹក្ចី អន់ ទី សារ រ៉ាចក់ រ៉ាចល់ កាណាង ម្យើង។ អន់ខែ ឡា ប៉ាត់ ហី រតី យ៉ាសុន បាបើក យ៉ាយះ ណាំង រ៉ុប ប៉ូល លូ ស៊ីឡុះ ភៀ អ្យក់ អន់ កា ម្នាក់ ប៉ាសុន ចែត ចូត។

៦ ញុន កា អន់ខែ ណាំង ម្នាក់ ពៀវ ដូវ អូ បំបំ អន់ខែ កា រ៉ុប រតី យ៉ាសុន លូ ម្នាក់ សៀ យីស៊ី បក់ អន់ដា អូស ឡា ជីន កា ម្នាក់ ម៉ែត រ៉ាងហៃ ម្យើង លូ កាប ម៉ែច ផា «ម្នាក់ ពៀវ ដូវ ណោះ ប្រឹក្ចី អន់ ទី សារ រ៉ុនរ៉ាយ តាប៉ាញ តាប៉ាត់ គ្រីប ចារ អន់ខែ កា ពីះ ទីល ប៉ាត់ អា កេះ។

៧ យ៉ាសុន អា អន់ អន់ខែ អែវ ពីង ហី អែវ អន់ខែ ណោះ ប្រឹក្ចី យច លូ ចាបាបំ សាដាច់ រួម យី អន់ខែ រ៖ ផា ទី សាដាច់ ម៉ោញ ណាវ យី សិច យីស៊ី»។

៨ ផះ ម្នាក់ ប៉ាសុន លូ ម្នាក់ ម៉ែត រ៉ាងហៃ ម្យើង កាតាំង សារ អា អន់ខែ កា រ៉ុនរ៉ាយ ពុត ពៀក។

៩ អន់ខែ កា ប្រើ រតី យ៉ាសុន លូ ម្នាក់ អន់ខែ កា ប៉ាត់ លៀន កេះណោះ អន់ខែ កា ឡើយ អន់ សីត ហង។

សារ ប៉ូល លូ ស៊ីឡុះ ឡា ប៉ាត់ ម្យើង បេរៀ

១០ ក្រុ ហៀន សារ ប្រ្រះ កា ប្រើ ប៉ូល លូ ស៊ីឡុះ ឡាច់ ចាក ឡា ប៉ាត់ ម្យើង បេរៀ ទីប កាម៉ាង ណោះ ទៅ ឡូត។ ប៉ាត់ ទីល កេះ អន់ខែ កា ម៉ុត កាណាង រ៉ាង សុនសាត អ៊ីស្រាអែល។

១១ សុនសាត អ៊ីស្រាអែល អ្នក ត្រង ម្យ៉ាង ណោះ ទី ពុត ដាក់ ហ្នឹង ឡើង សុនសាត អ៊ីស្រាអែល អ្នក ប៉ាក់ ម្យ៉ាង ថេសាឡូនិក អន់ខែ ថៃ សាំយ៉ាង ប៉ានីរ ប្រ្រៈ ទីប ទី ពុត ហោក លូ អាន ផាប ប៉ានីរ ប្រ្រៈ រ៉ប ដារ ប៊ុច កា អ្នក អន់តត ផា សារ ប៉ូល លូ ស៊ីឡុះ រ៉ះ កា អន់ខែ ណោះ ត្រត ញ៉ា យថ។

១២ កាណាង កាំឡាង អន់ខែ ណោះ ទី អៀង ដូរ សៀ យីស៊ូ លូ ទី ម្នាក់ អន់កាន់ សុនសាត ក្រិក ឡាក់ លោ លែង សិច អៀង ដូរ លូ ម្នាក់ កាម៉ាក សុនសាត ក្រិក អន់ដា ដេល។

១៣ ហះកា ប៉ាក់ សុនសាត អ៊ីស្រាអែល អ្នក ត្រង ម្យ៉ាង ថេសាឡូនិក អ្នក អន់តត ផា ប៉ូល រ៉ះ ប៉ានីរ ប្រ្រៈ បិកកាតយី ត្រង ម្យ៉ាង បេរៀ ណោះ ដេល អន់ខែ កា ប៉ាណាំ គូប ឡាក់ កាប ប៉ាញសុះ ម្នាក់ ប៉ា សុន កាណាង ម្យ៉ាង ណោះ ប្រ័ត អន់ ទី សារ រ៉ាចក់ រ៉ាចល ណារ៉ុ។

១៤ ម្នាក់ សៀ យីស៊ូ បំប៉ ឆីណោះ អន់ខែ កា ប៉ាណាំ ប៉ូល ឡាក់ ប៉ាក់ ហាង សាឡីត សាឡាយ ឡាក់ កាប៉ាថ ស៊ីឡុះ លូ ធីម៉ូថេ អ្នក ហះ ចារ ណោះ ទៅ។

១៥ ម្នាក់ បក់ ឡាក់ ឆីន ប៉ូល អន់ខែ ចាក អន់ខ្ល លើយ ទីល ប៉ាក់ ម្យ៉ាង អាឆែន កេះណោះ អន់ខែ រ៉ែល សិក លូ ឡាក់ រ៉ះ កា ស៊ីឡុះ លូ ធីម៉ូថេ ប្រើ ឡាក់ ព្រយ ប៉ូល ស្រីសៗ។

សារ ប៉ូល រ៉ះ សារ យីស៊ូ ត្រង ម្យ៉ាង អាឆែន

១៦ ផះ ប៉ូល អ្នក ក្បាក់ ស៊ីឡុះ លូ ធីម៉ូថេ ត្រង ម្យ៉ាង អាឆែន ណោះ អើ កាដុក កាដុល កាណាង ពុត ខង អើ បំប៉ ហ្នឹង ប្រ្រៈ អៀង កាណាង ម្យ៉ាង ណោះ។

១៧ អើ អ្នក រ៉ះ សារ លូ សុនសាត អ៊ីស្រាអែល លូ ម្នាក់ បក់ អ៊ុល កូត កា ប្រ្រៈ បិកកាតយី ប៉ាក់ រោង។ រ៉ប ដារ អើ កាកាប លូ ម្នាក់ បក់ អើ ប៉ាក់ ត្រង តាឡាត។

១៨ កា ទី ម្នាក់ បក់ ហ្នឹង សាឡាថ អ្នក សារ តែង ម្នាក់ អេពីត្ត * លូ ម្នាក់ តែង សាតូអ៊ីក † អន់ដា កា ឡាក់ រ៉ះ សារ លូ ប៉ូល ដេល។ បក់ អន់ដា កាប លូ គូប សោប ផា «ញ៉ា អើ កាប ឡាក់ ឡាក់ ឡាក់ នីអៀ អើ ប៊ុច កាប ឡាក់ សារ ញ៉ា ហះ ?» បក់ អន់ដា ណារ៉ុ កាប ផា «អើ យី ប៉ាណូស រ៉ះ សារ ប្រ្រៈ ម៉ះ សុនសាត អន់ទៀត តន់»។ ពូ កាប នីណោះ ញាន កា ប៉ូល អ្នក រ៉ះ សារ យីស៊ូ លូ សារ ប៉ាណូស តោ ចឹង រ៉ែល សិក។

១៩ ពូ កា ប៉ាណាំ អើ ឡាក់ ប៉ាក់ ក្រុំ ពីកសា ឡាក់ ពូ អើ ផា អេរីយ៉ូប៉ា កេះណោះ ពូ អំប៉ ញ៉ា ផា «នីចម៉ សារ ណារ អីស ប៉ាងហៀន ពូ ពៃ បំរ អីស រ៉ះ ហៃ អន់ ញីន អ្នក ណើ ទី ដេល ប ?

២០ ខង ញីន កាតាំង សារ អីស ប៉ាងហៀន ណោះ តាង ខាក់ ទីល នីណោះ ញីន ប៊ុច អ្នក ឡាក់ សារ ទីណោះ ដេល»។

២១ ម្នាក់ កាណាង ម្យ៉ាង អាឆែន លូ ម្នាក់ អំហ្នឹង ឡាក់ ប៉ាថេត អន់ទៀត ឡាក់ អ្នក កាណាង ម្យ៉ាង ណោះ អន់ខែ អ្នក ទី ប្រ័ត ញ៉ា អុះ ដឹង អ្នក រ៉ះ សារ លើ សាំយ៉ាង សារ ញ៉ា ឡាក់ ណារ៉ុ។

២២ ប៉ូល កា អ្នក អន់តត ត្រង អន់តត ក្រុំ ពីកសា ណោះ កេះណោះ កាប ផា «អើ ម្នាក់ ម្យ៉ាង អា ឆែន អាញ បំប៉ អន់ដីស ប្រ័ត គុន ប្រ្រៈ អន់ដីស អៀង នែរ ខាក់។

* ១៧:១៨ ១៧:១៨ ម្នាក់ អេពីត្ត យី ម្នាក់ ហៀន ព្រយ រ៉ក់ អេពីត្ត។ អន់ខែ សៀ ផា សារ សាំខាន់ ហ្នឹង យី ណារ៉ង ដឹង សារ រ៉ក់ សើម។ † ១៧:១៨ ១៧:១៨ ម្នាក់ តែង សាតូអ៊ីក យី ម្នាក់ ហៀន ហាំ ដេល ហះកា អន់ខែ សៀ សារ សាំខាន់ យី ប្រ័ត ព្រយ សារ ដាក់ ត្រង យី: សាណាក សាវ៉ិក បើ ថុក ញ៉ា កាតាម។

២៣ ផ្ទះ អាញ ចាក សីត ចាក ឡាំ កាណុង មឿង អាញ បំបំ ចារ អន់ដីស សាំប៉ៈ រ៉ាម៉ៈ ប្រ្រៈ អន់ទៀតៗ ទិណោះ លូ បំបំ ចារ រ៉ាម៉ៈ ឡាក់ ពូ ច្រាត់ ជា "ប្រ្រៈ ឡាក់ អូ អន់ហ្គាល់ សិច"។ ទីល នីណោះ អាញ បំ រ៖ កា អន់ដីស ប្រ្រៈ ឡាក់ អន់ដីស សាំប៉ៈ រ៉ាម៉ៈ ទីប អូ អន់ហ្គាល់ អា ហង។

២៤ ប្រ្រៈ បិកកាតយ័ ឡាក់ បាំងកើត អង់កក់ តេះ លូ បាំងកើត កាណាតិ ញ៉ា គ្រីប នែវ ពីង អង់ កក់ តេះ អា អើ ឡាក់ ប្រ្រៈ តេះ ប្រ្រៈ ប្លែង អើ អូ អើ កាណុង រោង រ៉ាម៉ៈ ឡាក់ ប្រឹក លូ តិ ប៉ាណូ ស ណោះ អុះ។

២៥ ប្រ្រៈ បិកកាតយ័ ញ៉ា អើ ខ្លះ កាណាតិ ញ៉ា ប បះ អើ តងកាន ប៉ាណូស តង អើ? យី អើ ហង ឡាក់ អន់ អាញ រ៉ុស អន់ កាសៃ តាំងហើម លូ អន់ កាណាតិ ញ៉ា គ្រីប នែវ កា ប៉ាណូស។

២៦ អើ អន់ ប៉ាណូស គ្រីប សុនសាត កើត ឡាច់ ឡើង ប៉ាណូស ម៉ោញ ដូវ កេះណោះ អន់ ពូ អើ ប៉ាញ ទីប អង់កក់ តេះ។ អើ កាំឡាត់ មុន សាណាំ លូ កាំឡាត់ គួយ អន់ កា ប៉ាណូស អើ។

២៧ អើ ប្រឹក នីអៀ ភៀ អន់ ពូ ណាំង អើ ជា ពូ ខំ ណាំង អើ ណោះ ពូ ចឹង ណាំង បំបំ ហង តាម ហៃ។ តាទីច អើ ប្រ្រៈ បិកកាតយ័ អូ អើ ចាំងហាយុត ឡើង ពិន អុះ។

២៨ "ញុន អើ ហង បះ ពិន ទី អាញ អើ រ៉ុស លូ អូ សាំប៉ៈ"។ កាណុង កាំឡាំង អន់ដីស អា ទី មូត បក់ អូ យិល បក់ អន់ដា ទី រ៖ ជា "ពិន កា គន សោ ប្រ្រៈ ដេល"។

២៩ ទីល នីណោះ ជា ពិន គន សោ ប្រ្រៈ បិកកាតយ័ តាទីច ពិន អូ ត្រក់ សាមីក ជា ប្រ្រៈ ឡាក់ កា ហ្វិប ពូ ប្រឹក លូ ម៉ាស លូ ប្រាក់ លូ អំហ្គោ ឡាក់ ប៉ាណូស ប្រឹក តាម ពុត អន់ខែ យីត ណោះ អុះ។

៣០ សើត ពៃ ប្រ្រៈ បិកកាតយ័ អូ ចែត ចូត ប៉ាណូស ប្រឹក យច អុះ ខង ពូ បើ តានី អន់ហ្គាល់ ប្រ្រៈ ហះកា កិញអៀ អា អើ ប្រើ ប៉ាណូស ទិខ្ល អើ គ្រីប ចារ អន់ ប៉ុនពែង ពុត ពៀក

៣១ ខង អើ ទី កាំឡាត់ ដាវ ម៉ោញ ភៀ សាំរ៉ាប តាត់សិន សារ យច កា ប៉ាណូស ពួយ សារ ត្រង់ យី អើ រើស កេះ ប៉ាណូស ម៉ោញ ដូវ ឡាក់ ចឹង តាត់សិន សារ ណោះ អើ តាត់ អង់រ៉ុស សីត ប៉ាណូស ណោះ ភៀ ប្រឹក អន់ ប៉ាណូស ទិខ្ល អុះ។

៣២ ផ្ទះ ពូ កាតាំង អើ កាប ឡើង សារ ប៉ាណូស តោ រ៉ុស សីត នីណោះ បក់ អន់ដា កាប ប៉ា ឡែវ ហះកា បក់ អន់ដា ណារ កាប ជា «ញីន ប៉ិច សាំយ៉ាំង អីស រ៖ សារ អា ម៉ោញ ទង ណារ»។

៣៣ ណោះ ប៉ូល កា ចាក ឡាច់ ឡើង ចារ អន់ខែ។

៣៤ ហះកា ទី បក់ អន់ដា សៀ ម៉ុត តែង អើ។ កាណុង កាំឡាំង អន់ខែ ណោះ យី ទី រត់ ខេរ៉ានិះ ឡាក់ មូត ក្រំ ពិកសា ដេល លូ ទី អង់កាន់ ម៉ោញ ដូវ សិច អើ ជាម៉ារី ទីប ទី ពូ អន់ទៀត អន់ដា ដេល។

១៨

សារ ប៉ូល ឡាំ ប៉ាត់ មឿង កូរិនថ្ងះ

- ១ អន់តីត ឡើង ណោះ ប៉ូល ចាក ឡាច់ ឡើង មឿង អាផែន ឡាំ ប៉ាត់ មឿង កូរិនថ្ងះ ឡុត។
- ២ កាណុង មឿង ណោះ អើ ប៉ាត់ សុនសាត អ៊ីស្រាអែល ម៉ោញ ដូវ សិច អាតិឡា ឡាក់ ប៉ាណូ ស ឡើង ខេត ប៉ុនតុះ លូ កាម៉ាញ អើ សិច ព្រីស៊ុល អន់ខែ អង់កក់ ពិះ ឡើង ប៉ាថេត អ៊ីតាលី ខង សាដាច់ កូខៀ ប្រើ សុនសាត អ៊ីស្រាអែល ទិខ្ល ឡាច់ ឡើង មឿង រ៉ូម។ ប៉ូល កា ឡាំ ចាចាក ប៉ាត់ អន់ខែ។

៣ ប៉ុល កា ងៃ រឿង ពីង ហី អន់ខៃ ប្រឹក្ចី ងារ អន់ខៃ លូ អន់ខៃ ខង ងារ ប៉ុល និះទៅ លូ ងារ អន់ខៃ ដេល យី ប្រឹក្ចី អន់តលី វ៉ាណើះ លូ អង់ការ អ្សា។

៤ រ៉ប ងារ ពូ វ៉ាឡូរ អើ បាំងហៀន ពូ កាណាង រោង សុនសាត អ៊ីស្រាអែល លូ ខំ អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល លូ សុនសាត ក្រិក ប្រើ អន់ខៃ សៀ យីស៊ូ ដេល។

៥ ប៉ាត ស៊ីឡុះ លូ ធីម៉ូថ ឡា ឡឹង ខេត ម៉ាសេដួន ពីះ ទីល កេះ ប៉ុល កា បាំងហៀន ប៉ានីរ ប្រ្លឹះ រ៉ប ងារ ឡុក។ អើ រៀះ ប៉ាឡាក់ កា សុនសាត អ៊ីស្រាអែល ផា បក់ ប្រ្លឹះ រឿស ប្រើ ប្រឹក្ចី សាដាច់ យី យីស៊ូ ណោះ ហង។

៦ ហះកា សុនសាត អ៊ីស្រាអែល ប៊ុច ដឹង តាប៉ូញ លូ អើ ទីប តះ ផាម៉ាត កា អើ ដេល អើ កា តាតុះ កាបក់ តេះ ឡឹង អារ អើ ទីប កាប ផា «ផា អន់ដីស តោ រ៉ាយ យី ឡាច់ ឡឹង យច អន់ដីស ទៅ អូ ទី សារ ញ៉ា តីត លូ អាញ អុះ។ តីត ងារ អា អន់ ប៉ាត់ ម៉ាត់ អាញ ចឹង ឡា ណាំង សុន សាត អន់ទៀត ឡុក»។

៧ កេះណោះ អើ ចាក ឡាច់ ឡឹង ចារ ណោះ ឡា ប៉ាត់ ហី កាម៉ាត់ ម៉ោញ ដូរ សិច យូសាទុះ អើ អ៊ីល កូត អ្សក កា ប្រ្លឹះ បិកកាតយី ដេល។ ហី អើ ណោះ ហះ សានែង រោង។

៨ កាប៉ាច់ រតី គ្រិស្តប៉ុះ ឡាក់ រ៉ាំងហៃ រោង អើ លូ ហី ក្រាន អើ អន់ខៃ កា សៀ យីស៊ូ ដេល។ ទី ម្នាក់ ងៃ កាណាង មៀង កូរិនថុះ អៀង ដូរ ដេល សាំយ៉ាង ប៉ុល កេះណោះ សៀ យីស៊ូ ណោះ កីរ ប៉ុល កា បាំងហ៊ុ អន់ខៃ។

៩ ប៉ាត់ ម៉ាំង អន់តីត យីស៊ូ តាំបាង ឡុកោ អន់ កា ប៉ុល បប័ ទីប រៀះ កា អើ ផា «ដៃ អ្សក ត្រត់ រៀះ តូ ណារ ដៃ ងៃ គ្រីយ

១០ ខង អាញ ងៃ អន់ខៃ លូ អីស កេះ។ អូ ទី ញើ ចឹង ប្រឹក្ចី កា អីស ទី អុះ ខង ងៃ កាណាង មៀង អា ទី ប៉ាណូស អៀង ដូរ ចឹង កេះ ប៉ាសុន អាញ»។

១១ ប៉ុល កា ងៃ កាណាង មៀង កូរិនថុះ ណោះ ទុញ ម៉ោញ សាណាំ ត្រោ ខៃ ទីប បាំងហៀន ប៉ានីរ ប្រ្លឹះ បិកកាតយី កា ពូ។

១២ ផះ រ៉ាំងរ៉ាំង រតី កាលីយ៉ូ ងៃ ប្រឹក្ចី ម៉ែត រ៉ាំងហៃ ខេត អាខៃ * សុនសាត អ៊ីស្រាអែល រែវ ពុត ប៉ាណាំ គូប រ៉ប ប៉ុល អ្សក ឡា ប៉ាត់ ចារ ពូ តាត់សុន សារ។

១៣ អន់ខៃ រៀះ ផា «ប៉ាណូស អា អើ ប៉ាញសុះ ប្រើ កាំឡាំង ប៉ានេ សាំប្លឹះ ប្រ្លឹះ ឡាក់ ចាបាប អូ អន់ សាំប្លឹះ»។

១៤ ផះ ប៉ុល ហា ពីរ ចឹង កាប រតី កាលីយ៉ូ រៀះ កា សុនសាត អ៊ីស្រាអែល ផា «អី សុនសាត អ៊ី ស្រាអែល ផា សារ អើ ប្រឹក្ចី ណោះ យច តាទីច កា អាញ ចឹង សាំយ៉ាង អន់ដីស ដេល។

១៥ ហះកា សារ អា អន់ដីស ក្រានី កា ប៉ាតែក គូប សោប ឡឹង សារ ឡាឡាក់ ឡាឡាក់ លូ សិច ពូ អន់ទៀត លូ សារ ចាបាប ម៉ះ អន់ដីស សារ នែវ អា អាញ អូ ចៃ តាត់សុន កា អន់ដីស អុះ តាត់ សុន អន់ដីស ទៅ ពិ»។

១៦ កេះណោះ រតី កាលីយ៉ូ ទ្រុះ ឡាច់ អន់ខៃ ឡឹង ចារ ពូ តាត់សុន សារ។

១៧ ពូ កា ប៉ាណាំ គូប រ៉ប រតី សូសាតេន ឡាក់ បក់ រ៉ាំងហៃ រោង សុនសាត អ៊ីស្រាអែល អ្សក ឡា ពីត ហះ ម៉ាត់ ហី ពូ តាត់សុន សារ ហះកា រតី កាលីយ៉ូ អូ រឿនរ៉ាយ ឡឹង សារ ណោះ អុះ។

* ១៨:១២ ១៨:១២ ខេត អាខៃ យី ប៉ាថេត ក្រិក តែង តាបង។ មៀង កូរិនថុះ ងៃ ពីង ខេត អាខៃ។

សារ ប៉ូល ស៊ីត ប៉ាត់ មឿង អន់ទីយ៉ូក

១៨ ប៉ូល ម្តែ កាណាង មឿង ណោះ ទុញ ដាវ ណារ៉ូ។ អន់តីត ឡឹង ណោះ អើ កា ប៉រ ម្នាត ម្នាត សៀ យីស៊ី កេះណោះ ជីរ ជិះ កាំប៉ាន់ ឡា ប៉ាត់ ខេត ស៊ី ចាក អន់ខូ លូ ព្រីស៊ីល លូ អាគីឡា។ អន់ ទ្រួល ចឹង ជិះ កាំប៉ាន់ អើ តូរ កល់ ហះ មឿង កេង គ្រៀ ញាន កា សារ អើ បន់ ពៅ។ †

១៩-២១ ប៉ាត់ ទីល មឿង អេភេសូ អើ ចាក ម៉ុត កាណាង រោង ម្តែ បាំង ហៀន សុនសាត អ៊ីស្រា អើល។ អន់ខែ ឡោម ជៀក ប៉ូល ម្តែ ហះ ណោះ អន់ ទុញ បើត។ ហះ កា ប៉ូល ម្តែ ចែ ម្តែ អុះ អើ ចាក ម្នាត ពូ ទីប រ៖ ជា «ជា ប្រ្នះ បិកកាតយី អន់ អាញ ឡា ប៉ាត់ អា ណោះ អាញ ចឹង ឡា ណាំង អន់ដីស ណារ៉ូ»។ កេះណោះ អើ ជីរ ជិះ កាំប៉ាន់ ឡាច់ ឡឹង មឿង អេភេសូ។ អើ កា ម្នាត ព្រីស៊ី ល លូ អាគីឡា ពឹង មឿង ណោះ ហង។

២២ ប៉ាត់ ទីល មឿង កេសារៀ អើ ចាក ហារ ប៉ាត់ មឿង យេរូសាឡឹម កៀ ចាចាក ប៉ាត់ ក្រុំ ហៀន សារ ប្រ្នះ។ កេះណោះ អើ ចាក ណារ៉ូ ទីល មឿង អន់ទីយ៉ូក។

២៣ អើ ម្តែ កាណាង មឿង អន់ទីយ៉ូក ណោះ ទុញ បើត កេះណោះ អើ ចាក ឡា ណារ៉ូ ចាក ម៉ុត ពឹង ខេត កាឡា ទី លូ ខេត ព្រីគៀ ទីប អន់តត់ ប៉ាតោ ម្នាត សៀ ទិឌូ អន់ សៀ លើយ។

សារ អាប៉ូឡូ ឡា ម្តែ ប៉ាត់ មឿង អេភេសូ

២៤ ទី សុនសាត អ៊ីស្រាអើល ម៉ោញ ដូរ អើ សិច អាប៉ូឡូ ឡាក់ ប៉ាណូស ឡឹង មឿង អាលេក សាន់ទ្រៀ អើ ឡា ម្តែ ប៉ាត់ មឿង អេភេសូ។ អើ យី ប៉ាណូស ទី ប៉ានីរ ពីរ កាង ទីប ម្តែ កេង ឡឹង សារ កាណាង ផាប ប៉ានីរ ប្រ្នះ។

២៥ អើ ទី ហៀន សារ យីស៊ី ដេល លូ អើ ទី ពុត ត្រាំង អើ រ៖ សារ ប្រ្នះ លូ បាំង ហៀន ពូ ដា ត់ ត្រត់ ដេល ឡឹង សារ យីស៊ី។ កាប៉ាច់ សារ បាំង ហុំ អើ ម្តែ ដឹង សារ បាំង ហុំ ឡាក់ រតី យូហាន ឃើយ ប្រ្នះ ពៅ ហង។

២៦ អើ ទី ពុត ខិន រ៖ សារ យីស៊ី កាណាង រោង។ ផះ ព្រីស៊ីល លូ អាគីឡា ប៉ប អើ បាំង ហៀន នី ណោះ អន់ខែ កា ជៀក អើ ម្តែ តាង ឡឹង ពូ ទីប រ៖ អន់ អើ ហ្លង់ ហើង ខាក់ ណារ៉ូ ឡឹង សារ ប្រ្នះ បិកកាតយី។

២៧ ផះ អាប៉ូឡូ យីត ប៉ុច ឡា ប៉ាត់ ខេត អាខែ ម្នាត សៀ យីស៊ី កា អន់ អើ ឡា ទីប ប្រាត់ សត់ ត្រា ប៉ាហ្សឺ រ៖ កា ម្នាត សៀ ម្តែ ប៉ាត់ ខេត អាខែ ណោះ ប្រើ ហាប អើ។ ប៉ាត់ អើ ទីល ប៉ាត់ ណោះ កេះ អើ កា ខំ តង់ ទី ម្នាត ឡាក់ ម្តែ ហះ ចារ ណោះ ឡាក់ សៀ យីស៊ី ញាន កា ប្រ្នះ ដាត់ កា អន់ខែ

២៨ ខង អើ ម្តែ កាប កា សុនសាត អ៊ីស្រាអើល ហះ ម៉ាត់ កាំឡាំង រៀង ប្រ្នះ អន់ កា អន់ខែ ម្តែ ម្តែ តើល ទីប អើ រ៖ ប៉ាឡាក់ ឡឹង សារ កាណាង ផាប ប៉ានីរ ប្រ្នះ ផា បក់ ប្រ្នះ អើស ប្រើ ប្រ្នះ សាដាច់ យី យីស៊ី ណោះ ហង។

១៩

សារ ប៉ូល ឡា ប៉ាត់ មឿង អេភេសូ

† ១៨:១៨ ១៨:១៨ ជា សុនសាត អ៊ីស្រាអើល សាញា ហះ ម៉ាត់ ប្រ្នះ ចឹង ប្រ្នះ ងារ ម៉ោញ ផះ ពូ ប្រ្នះ កេះ ទី កេះ ពូ ត្រត់ តូរ កល់ ដេល។ បំរែ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ៦:១-២១។

១ ផ្ទះ អាជ្ញាធរ ម្នៃ ពឹង ម្យ៉ាង កូនចិញ្ចឹម ប៉ុល កា ចាក គាត់ ព្រី ប៉ានីម ទីល ម្យ៉ាង អេកេសូ។ ម្នៃ ហៈ ណោះ អើ ប៉ាត័ ម្នត ស៊ី អន់ដា អើ កា អំបញ្ច ផា

២ «ផ្ទះ អន់ដីស សៀ ពៃ ទី ប៉ាដាត ប៉ាលីង ប្រ្ទះ ដាត់ កា ខាត់ ម៉ុត ម្នៃ ពឹង អន់ដីស ញ៉ា បើ?» អន់ខែ តើល អើ ផា «ញីន អូ យើយ កាតាំង សិច ប៉ាដាត ប៉ាលីង ប្រ្ទះ ដាត់ កា ខាត់ ណោះ ស្នា»។

៣ អើ អំបញ្ច អន់ខែ ណាវ ផា «ទីល នីណោះ ផ្ទះ ពូ បាំងហុំ អន់ដីស ពៃ ពូ បាំងហុំ អន់ដីស នៃរ ចំ?» អន់ខែ តើល ផា «ពូ បាំងហុំ ញីន ឡាក់ កា រតី យូហាន យើយ បាំងហុំ ពូ ដេល»។

៤ ប៉ុល កាប ណាវ ផា «រតី យូហាន បាំងហុំ ពូ ភៀ តាំបាង សារ ពូ ប៉ុនពែង ពុត ពៀក ទីប អើ រៈ កា កាំឡាំង អន់ សៀ បក់ ពីរ អន់តីត ឡឹង អើ ណោះ យី យីស៊ូ អា ហង់»។

៥ ប៉ាត់ កាតាំង ប៉ុល កាប នីណោះ កេះ អន់ខែ កា អន់ ប៉ុល បាំងហុំ អន់ខែ អន់ កេះ ប៉ាសុន យី ស៊ូ ឡាក់ ពី តាំងឡា ឡុត។

៦ ប៉ុល កា ម៉ន់ សាប៉ាត់ ពឹង អន់ខែ ប៉ាដាត ប៉ាលីង ប្រ្ទះ ដាត់ កា ខាត់ កា ម៉ុត ម្នៃ ពឹង អន់ ខែ អន់ខែ កា កាប តាង ឡឹង ពូ ទីប រៈ ប៉ានីម ប្រ្ទះ។

៧ កាំឡាំង អន់ខែ ទីណោះ ទី យី អើ ១២ ដូរ។

៨ អន់តីត ឡឹង ណោះ ប៉ុល កា ម៉ុត ពឹង រោង សុនសាត អ៊ីស្រាអែល អើ ទី ពុត ខិន បាំងហៀន ពូ។ ទី រាំងរាំង បែង ខែ អើ ម្នៃ រៈ ឡឹង សារ ប្រ្ទះ រាំងហៃ រាំងខ្យា ទីប ប៉ាឡោម ពូ អន់ សៀ។

៩ ហៈកា ញន កា ទី បក់ អន់ដា កាង កល់ អូ ចៃ សៀ អុះ ទីប កាប បីដាយ កា សារ សៀ យីស៊ូ ហៈ ម៉ាត់ កាំឡាំង អៀង ដេល ណោះ អើ កា ចាក ឡាច់ ឡឹង ពូ ជៀក ម្នត សៀ យីស៊ូ ចាក ឡា ម្នៃ ប៉ាត់ ចារ តាង កេះណោះ អើ បាំងហៀន អន់ខែ រ៉ប ដារ កាណុង រោង ចារ រតី ទីរ៉ាណុះ យើយ បាំងហៀន ពូ ពៃ។

១០ អើ កា បាំងហៀន អន់ខែ លើយ ទី ពៀរ សាណាំ ណោះ ហង់ បះ ម្នត បក់ ម្នៃ ពឹង ខេត អាស៊ី ទីខ្ល ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី កាតាំង សារ ប្រ្ទះ បិកកាតយី។

១១ ផ្ទះ ណោះ ប្រ្ទះ បិកកាតយី តាំបាង សារ អំរ៉ាញ អីញ កេង ខាត់ តាងៗ អៀង ពឹង ប៉ុល។

១២ យ្ទះ កាណាត់ លើ អញសើង ឡាក់ ទី អ្យក់ ឡឹង ឡាគោ ប៉ុល ផា ពូ អ្យក់ ចែត ពឹង បក់ អីត បក់ អីត ណោះ ដាត់ ឡុត ប្រ្ទះ បើត ឡាក់ ម្នៃ ពឹង ពូ កា ឡាច់ ដេល។

១៣ ទី គ្រូ សុនសាត អ៊ីស្រាអែល បក់ អន់ដា ចាក ឡឹង ចារ ម៉ោញ ឡា ប៉ាត់ ចារ ម៉ោញ បិច ទ្រុះ ប្រ្ទះ បើត អន់ ឡាច់ ឡឹង ពូ។ អន់ខែ សាត់ រៈ សិច យីស៊ូ ភៀ ទ្រុះ ប្រ្ទះ បើត យី អន់ខែ កាប កា ប្រ្ទះ បើត ផា «អាញ ប្រើ អីស ឡាច់ ញន កា អំរ៉ាញ យីស៊ូ ឡាក់ ប៉ុល ទី រៈ ហត់ ឡាច់ ពី»។

១៤ ទី កា ម៉ាត់ តាំប៉ើះ ដូរ ឡាក់ គន រតី សាកេរ៉ា ឡាក់ ក្រាត់ រ៉ាម័ះ ប្រ្ទះ សុនសាត អ៊ីស្រា អែល អន់ខែ កា ប្រើត នីណោះ ដេល។

១៥ ហៈកា ប្រ្ទះ បើត កាប កា អន់ខែ ផា «អាញ អន់ហ្គាល់ យីស៊ូ ប៉ុល កា អាញ អន់ហ្គាល់ ដេល ហៈកា អន់ដីស អា ពៀ អន់ដីស អា?»

១៦ ប៉ាណូស បក់ ប្រ្ទះ បើត ម៉ុត ណោះ កា តាឡុះ ទម កាតត់ អន់ខែ ប្រ្ទះ បើត ណោះ សាដុំ ខា ក់ ប្រើត អន់ កា អន់ខែ ឡាក់ លូ តារ៉ុស ខោ អាវ សាតាក់ ឡាច់ ឡឹង ហី ទីប ឡុន សាឡុន។

១៧ ប៉ាណូស ទិខ្ល ឡាក់ អ្វែ កាណាង មឿង អេភេស្ត ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត ក្រិក ទី អ៊ូ ឡឺង សារ ណោះ អន់ខែ កា អ្សុក កា យីស៊ូ ទិខ្ល ទីប ប៉ានេ អ៊ី ឡាក់ ពី តាំងឡា។

១៨ ទី ម្នាក់ សៀ អៀង ដូរ ជៀក គូប ពី៖ ឡាប់ ញម ឡឺង សារ ត្រូ ឡាក់ អន់ខែ ទី ប្រ័ត ឡឺង អន់ខ្មែ ល ពៃ។

១៩ កា ទី ម្នាក់ ត្រូ អំហ្ម អៀង ដូរ អ្សក ផាប់ ឡាក់ អន់ខែ ប្រ័ត លូ ត្រូ អំហ្ម ណោះ ពី៖ សុ៖ អ្នក ហៈ ម៉ាត់ កាំឡាំង អៀង។ ផាប់ អន់ខែ ទិណោះ ទី ខា ៥០.០០០ លៀន ប្រាក់ កាក់។

២០ ទីល និណោះ ប៉ានី៖ ប្រ័ត កាតយ កា លេ លែង ហ៊ែង ខាក់ លូ អំវាញ អីញ កេង ខាក់។

សារ វ៉ាចក់ វ៉ាចល់ ពីង មឿង អេភេស្ត

២១ វ៉ាវ៉ាច ឡឺង សារ ណោះ កេ៖ ប៉ាងាត់ ប៉ាលីង ប្រ័ត អន់ កា ប៉ូល យីត បិច ឡា * ប៉ា ត់ មឿង យេរូសាឡឹម ចាក ទ្រង ខេត ម៉ាសេដូន លូ ខេត អាខែ។ អ៊ី កាប ផា «ប៉ាត់ ទីល មឿង យេរូសាឡឹម កេ៖ អាញ ត្រត់ ឡា ប៉ាត់ មឿង រ៉ូម ណាវ៉ូ»។

២២ អ៊ី ប្រ័ត ធីម៉ូថេ លូ អេវ៉ាសាទុ៖ ឡាក់ ម្នាក់ តង់ អ៊ី ឡា ប៉ាត់ ខេត ម៉ាសេដូន អន់ខ្មែល កាប៉ាច អ៊ី អ្វែ ពីង ខេត អាស៊ី បាប៊ែត ហិ។

២៣ ផ៖ វ៉ាងវ៉ាង ណោះ កើត ទី សារ វ៉ាចក់ វ៉ាចល់ កាខាក់ ញន កា សារ សៀ យីស៊ូ

២៤ ខង ទី កាម៉ាក់ ម៉ោញ ដូរ សិច អ៊ី ដេមេទ្រៀស ឡាក់ វ៉ាតិយ គូ៖ ប្រាក់ អ៊ី ប្រ័ត ហី តាហ លូ ប្រាក់ សាវ៉ាប់ សែន ប្រ័ត សិច ឌីអាន + អ៊ី កា ច្វាល់ វ៉ាតិយ អន់ខៀតៗ ណោះ អន់ខែ ទី ខា តុត អៀង។

២៥ អ៊ី កា ប៉ាតុ ម្នាក់ វ៉ាតិយ អ៊ី លូ ម្នាក់ វ៉ាតិយ អន់ខៀតៗ ទិណោះ ដេល កេ៖ណោះ អ៊ី រ៉ះ ផា «អី អុ៖ ម៉ិ អន់ដីស កា អុ៖ កេ៖ ដេល ពិន ទី វ៉ាស អំប៉ាស អៀង ញន កា ងារ ពិន ប្រ័ត អា ហង។

២៦ អន់ដីស កា ប៉ប លូ កាតាំង កេ៖ ដេល បក់ សិច ប៉ូល ណោះ អ៊ី កាប ប៉ាឡោម ជៀក កាំ ឡាំង សៀ ព្វយ អ៊ី អ្វី ត្រត់ ដឹង កាណាង មឿង អេភេស្ត អា អុ៖ យី ប៊ែត ចឹង ប៉ាញ ទីប ខេត អាស៊ី ដេល ទីប អ៊ី កាប ផា ហ៊ិប ប្រ័ត ឡាក់ ប្រ័ត លូ តី ប៉ាណូស ណោះ អ្វី ត្រត់ ប្រ័ត អុ៖។

២៧ សារ អា អ្វី ត្រត់ ដឹង កា អ៊ី កាប សាតោះ កាប ស្វាត់ ងារ ពិន ប្រ័ត អា អុ៖ យី ចឹង ប្រ័ត អន់ កា រោង វ៉ាម៉ិ៖ ប្រ័ត ឌីអាន ឡាក់ ដាក់ តិស អ្វី ទី ខា ហង តាម ហៃ។ សារ អំវាញ អីញ ប្រ័ត ឌី អាន ឡាក់ កាំឡាំង ពីង ខេត អាស៊ី លូ ប៉ាណូស ទិខ្ល ពីង អងកក់ តេ៖ សាប័៖ ប៉ានេ អា ចឹង ហ៊ិប ហ្ស៊ីត ហង»។

២៨ ប៉ាត់ កាតាំង សារ ណោះ កេ៖ អន់ខែ កា អីក ខាក់ កា ប៉ាណា គូប កាប ស្រែសិក លើយៗ ផា «ប្រ័ត ឌីអាន ម៉ិ៖ អេភេស្ត តិស ដាក់ ឡាយ៉ាម ខាក់!»

២៩ ផ៖ ណោះ កា កើត ទី សារ វ៉ាចក់ វ៉ាចល់ ប៉ាញ ទីប មឿង អន់ខែ ប៉ាណា គូប ឡាក់ ប៉ាត់ ឡាន ចារ កាំឡាំង អៀង យើយ លូម ទីប រ៉ុប អូស តែយុ៖ លូ អាវីសាតា ឡឺង ខេត ម៉ាសេដូន ឡាក់ ចាក អន់ខ្ល លូ ប៉ូល។

៣០ ប៉ូល បិច ឡា កាប លូ ម្នាក់ ប៉ាសុន ហៈកា ម្នាក់ សៀ ទីប អ្វី អន់ អ៊ី ឡា អុ៖។

* ១៩:២១ ១៩:២១ ប៉ាងាត់ ប៉ាលីង ប្រ័ត អន់ កា ប៉ូល យីត បិច ឡា ពិន ព្រៃ នីអៀ កា ត្រត់ ដេល ទី ពុត បិច ឡា ។
† ១៩:២៤ ១៩:២៤ សុនសាត ក្រិក សើត ពៃ សៀ ផា ទី ប្រ័ត អៀង ខាក់ ឡាក់ អន់ខែ ប៉ានេ សាប័៖។ អន់ខែ ផា ប្រ័ត ឌីអាន យី ប្រ័ត អងកាន់ ម៉ោញ ឡាក់ អុ៖ តង់ អន់ ពូ កើត គន។

៣១ យ្រះ គ្រូប អើ បក់ ប្រឹក្ច កាន ពឹង មឿង កា ប្រើ ពូ ឡា រ៉ះ អូ អន់ អើ ឡា ប៉ាត់ ឡាន ចារ កាំឡាង អឿង អៃ ប៉ាត់ គ្រូប ណោះ ដេល។

៣២ ផះ ណោះ បក់ អន់ដា កាប នីអៀ បក់ អន់ដា កាប នីណោះ ខង ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ្ចី ទីប ចារ លូម កាំឡាង សួន អឿង អូ អូ កា ទី សារ ញ៉ា អន់ខែ ឡា ប៉ាត់ គ្រូប ណោះ។

៣៣ ផះ ណោះ សុនសាត អ៊ីស្រាអែល កា តាឡាក់ ឡាច់ កាម៉ាក់ ម៉ោញ ដូរ សិច អើ អាណេកសាន ត្រុះ ណោះ ហង កាំឡាង អឿង សាមីក កា អើ ហង ប្រឹក្ច អន់ ទី សារ រ៉ាចក់ រ៉ាចល់ ណោះ។ អើ កា លើក តី ប្រឹក្ច សាញ៉ា ខង អើ បិច តើល អន់ រ៉ាវ៉ាច់ ឡាកោ ហះ ម៉ាត់ មូត ប៉ាសុន។

៣៤ ហះ កា ប៉ាត់ មូត ប៉ាសុន អូ អន់តត់ ជា អើ កា សុនសាត អ៊ីស្រាអែល ពូ កាប ស្រែក ទិឌូ ទុញ ពៀរ មង ឡូត ជា «ប្រះ ឌីអាន ម៉ះ អេភេសូ តីស ដាក់ ឡាយ៉ាម ខាក់!»។

៣៥ ប៉ាត់ អន់តត់ ទី ក្រាត់ តាំងកង់ ម៉ោញ ដូរ ឡាក់ ប្រឹក្ច កាន ពឹង មឿង អើ ទីប អន់ អន់ខែ អៃ រ៉ាដាប់ លូ កាប ជា «អី អុះ មី ឡាក់ អៃ ពឹង មឿង អេភេសូ ពៀ ចឹង អូ អូ កា កាំឡាង មឿង ពិន ឡាក់ រ៉ាងហៃ រ៉ាង រ៉ាម៉ះ ប្រះ ឌីអាន ឡាក់ ប្រះ តីស ដាក់ ឡាយ៉ាម លូ រ៉ាងហៃ ហ្វិប អើ ឡាក់ ឡី ឡីង ប្លែង ណោះ។

៣៦ សារ ណោះ តាទីច ហង អូ ទី ពៀ ប៉ាតែក អុះ។ ទីល នីណោះ ប៉រ អន់ដីស អៃ រ៉ាដាប់ ឡូត ពិ ដៃ ប្រឹក្ច សារ ឡាឡីក ឡាឡាត់ នីអៀ។

៣៧ អន់ដីស រុប អូស មូត អា ហះកា អន់ខែ អូ ទី រ៉ាត អ្សក់ រ៉ាស ឡីង រ៉ាង រ៉ាម៉ះ លើ កាប បីដាយ កា ប្រះ ពិន អុះ។

៣៨ ហះកា ផា រ៉ក់ ដេមេទ្រៀស លូ មូត រ៉ាតីយ ឡាក់ អៃ អន់ខូ លូ អើ ជា អន់ខែ ទី សារ ញ៉ា បិច ឡាក់ កង បក់ ពៀ យី ទី កេះ ចារ ពូ សារ៉ាប តាត់ស៊ិន សារ មូត អុងកាន តាត់ស៊ិន សារ កា ទី កេះ ដេល ហត់ អន់ អន់ខែ ឡា ប៉ាត់ ណោះ ពិ។

៣៩ ផា អន់ដីស បិច ប៉ាតែក ឡីង សារ ញ៉ា ណារ៉ូ ក្សាត់ ប៉ាត់ ដាវ ពូ លូម តាទីច ទៀ ណោះ ពូ ចឹង តាត់ស៊ិន អន់។

៤០ ហះកា ប្រឹក្ច នីអៀ កាណាង ដាវ អា អូ ផែត ពូ ចឹង ច្រោម ជា ពិន ប្រឹក្ច អន់ ទី សារ រ៉ាចក់ រ៉ា ចល់ ណោះ ពិន ចឹង ទី មូត ខង សារ រ៉ាចក់ រ៉ាចល់ អា អូ ទី ខ ញ៉ា ឡាក់ ចឹង ត្រត់ តើល អន់ រ៉ាវ៉ា ច់ ឡាកោ អុះ»។

៤១ អើ កាប នីណោះ កេះៗ អើ កា ប្រើ ពូ សីត ហង។

២០

សារ ប៉ូល ឡា ប៉ាត់ ខេត ម៉ាសេដូន លូ ប៉ាចេត ក្រិក

១ ខ្សែង ឡីង សារ រ៉ាចក់ រ៉ាចល់ ណោះ ដាក់ រ៉ាដាប់ កេះ ប៉ូល កា អើ មូត សៀ ពិះ ភៀ កាប បាំង ហោក ពុត ពៀក អន់ខែ កេះណោះ អើ ប៉រ អ្នាត ពូ ចាក ឡា ប៉ាត់ ខេត ម៉ាសេដូន។

២ ផះ អើ ចាក ទ្រង ខេត ណោះ អើ កា កាប បាំងហោក ពុត ពៀក អឿង កា មូត បក់ សៀ ដេល។ ខ្សែង ឡីង ណោះ អើ ចាក ទីល ប៉ាត់ ខេត អាខែ *។

* ២០:២ ២០:២ ខេត អាខែ ពៀត គុល «ក្រិក»។

៣ អើ កា អ្នែ ពឹង ប៉ាថេត ណោះ ទុញ ទី ប៉ែង ខែ។ ផ៖ អើ ចឹង ជីវ ជិះ កាំប៉ាន់ ឡា ប៉ាក់ ខេត ស៊ីវី ម្ភត សុន សាត អ៊ីស្រាអែល កា ប៉ាណាំ គ្រូប ចឹង ប្រឹក កា អើ។ អើ អ្នក កា ពូ ចឹង ប្រឹក នី ណោះ អើ កា រ៉ែល ចាក ទ្រង ខេត ម៉ាសេដ្ឋន ឡុត។

៤ ម្ភត បក់ ចាក អន់ខ្លួ លូ អើ ណោះ យី សូប៉ាតុរ៖ គន រក់ ពីរ៖ ឡឹង មៀង បេរៀ អាវិសាតាក លូ សេគុនដុះ ឡឹង មៀង ថេសាឡូនិក កែយុះ ឡឹង មៀង ឌើបេ ទីយីកុះ លូ ត្រូភីម ឡឹង ខេត អាស៊ី លូ ធីម្លីថេ។

៥ ហះកា អន់ខ្លៃ ណោះ ចាក អន់ខ្លួល អ្នែ ក្បាត់ ញីន ត្រង់ ហះ មៀង ត្រូអះ។

៦ រ៉ាវ៉ាថ្ម ឡឹង ដាវ ពូ ប្រឹក ប៉ុន ណាំ បាំង ឡាតាំង ញីន កា ជីវ ជិះ កាំប៉ាន់ ឡាថ្ម ឡឹង មៀង ភី លីប។ ប៉ាក់ ទីល ប៉ាតាម ដាវ ញីន ទីល ប៉ាក់ អន់ខ្លៃ ហះ មៀង ត្រូអះ ញីន កា អ្នែ ហះ ណោះ ទុញ តាំប៉ើ ដាវ។

សារ អើទីកុះ រ៉ែស សីត

៧ ពឹង ដាវ អាទិត ណោះ ញីន ប៉ាតុ ម្ភត សៀ ភៀ គុ សា ណាំ បាំង អន់ខ្លួ ខង ប៉ាក់ ដាវ តាយ៉ង់ ប៉ូល ចឹង ចាក ណោះ អើ កា បាំងហៀន ពូ ទីល ទងតិក ម៉ាង ឡុត។

៨ ពឹង កាណុង តែង អំបាំង ចារ ញីន អ្នែ ប៉ាតុ គ្រូប ណោះ ទី អុញ តាកៀង អៀង។

៩ ផ៖ ណោះ ទី តាតាម ម៉ោញ ដូវ សិច អើ អើទីកុះ អើ អង់អ្នែ ហះ រ៉ាបោះ អើ កាភី តែប ខាក់ ផ៖ ប៉ូល អ្នែ បាំងហៀន ទុញ ណោះ។ អើ កា ឡិ ឡឹង រ៉ាបោះ តាល់ ទី ពៀរ ទីល ប៉ាក់ តេះ។ ផ៖ ពូ ប៉ោក អើ ណោះ អើ តៅ តេះ។

១០ ប៉ូល កា ជីវ ប៉ាក់ តេះ អង់កុញ ប៉ោក ពៅ អើ លូ កាប ផា «អន់ដីស ជែ អ្នក ហង អើ អ្នែ រ៉ែស អ្ន តៅ អុះ»។

១១ ប៉ាក់ ប៉ូល ហាវ ពឹង ចារ ទៅ ណារ៉ូ អើ កា គុ ណាំ បាំង អន់ ពូ សា កេះណោះ រ៖ សារ ណារ៉ូ លើយ ទីល តារ កេះណោះ អើ ឡាថ្ម ចាក ហង។

១២ ពូ កា ជីន តាតាម បក់ ឡិ ណោះ អន់ សីត ប៉ាក់ ហី ទីប អ្នែ រ៉ែស អន់ខ្លៃ កា ហើយ ពុត ពៀក កាខាក់។

១៣ ញីន កា ជីវ ជិះ កាំប៉ាន់ ឡា ប៉ាក់ មៀង អាសុះ អន់ខ្លួល ភៀ អ្នែ ក្បាត់ ប៉ូល ហះ ចារ ណោះ ឡាក់ កា អើ ទី អន់តត់ ណោះ ហង ខង អើ បិច ចាក ទ្រង គោក។

១៤ ប៉ាក់ អើ ទីល ប៉ាក់ ញីន ពឹង មៀង អាសុះ ញីន កា ជៀក អើ ជីវ ជិះ កាំប៉ាន់ កេះណោះ ចាក ឡា ប៉ាក់ មៀង មីទូលេន។

១៥ ប៉ាក់ ដាវ តាយ៉ង់ ញីន ជិះ កាំប៉ាន់ ឡាថ្ម ឡឹង ចារ ណោះ ឡា ទីល ត្រង់ រ៉ាឡឹង លូ តាក្វាល់ យីយ៉ុះ ប៉ាក់ ដាវ យ៉ង់ តោ ណារ៉ូ ញីន ទីល ប៉ាក់ តាក្វាល់ សាម៉ុះ ប៉ាក់ ដាវ តោ ម៉ោញ ញីន កា ទីល ប៉ាក់ មៀង មីលេត។

១៦ ប៉ូល កា អ្ន ចៃ ម៉ុត ពឹង មៀង អេភេសូ អុះ ភៀ ជែ អន់ អ្នែ ទុញ ពឹង ខេត អាស៊ី ខង អើ ប៉ាន់តាន បិច កា ទីល មៀង យេរូសាឡឹម ស្រីស អន់ តាន់ ពូ ប្រឹក ប៉ុន ដាវ ទី ៥០ ផា អ្ន ប្រឹក ទីល ស្រីស។

សារ ប៉ូល កាកាប លូ ម្ភត ក្រាត់ តាំងកង់ ឡឹង មៀង អេភេសូ

១៧ ញីន ចាក ហ្វាស មៀង អេភេសូ ទីល ប៉ាត់ មៀង មីលេត ផៈ អ្នែ ពឹង ណោះ ប៉ូល ប្រើ ពូ ឡា រំ កា ម្នាក់ ក្រាត់ តាំងកង ម្នាក់ សៀ យីស៊ូ អ្នែ ប៉ាត់ មៀង អេភេសូ ប្រើ អន់ខៃ ពីៈ ប៉ាត់ ចារ អើ។

១៨ ប៉ាត់ ម្នាក់ ណោះ ពីៈ ទីល ប៉ាត់ អើ កេះ អើ រំ កា អន់ខៃ ជា «អន់ដីស អ្ន អន់តត់ កេះ ឡឹង ឡា បៀប ឡាក់ អាញ អ្នែ កោប អន់ខូ លូ អន់ដីស រំប មង រំប ដារ ឡឹង ដារ ប៉ាន់ជា អាញ ម៉ុត ពឹង ខេត អាស៊ី អា ពៃ កេះ។

១៩ យី អាញ ប្រឹក ងារ កា ប្រ្លឹះ បិកកាតយ័ ទីប ប៉ាន់ចិ ពុត ទីប ឡាច់ ទៀក ម៉ាត់ ទីប ទី សារ ឡាចាក អៀង នៃរ ញីន កា សុនសាត អ៊ីស្រាអែល ប៉ាណាំ គូប បិច ប្រឹក អ្ន ដាត់ កា អាញ។

២០ អាញ រំ លូ បាំងហៀន អន់ដីស ពឹង ចារ កាំឡាំង អៀង លូ តាម ហី ដេល ឡឹង សារ ញ៉ា ឡាក់ ទី ខា សារ៉ាប អន់ដីស ម៉ោញ ខ កា អាញ អ្ន ទី អាន អុះ។

២១ អាញ កា អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល កា សុនសាត ក្រិក អន់ ពូ បិចពេង ពុត ពៀក ឡា ណាំង ប្រ្លឹះ បិកកាតយ័ លូ សៀ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២២ «កិញអៀ អា ហៃ ប៉ាដាត ប៉ាលឹង ប្រ្លឹះ ប្រើ អាញ ឡា ប៉ាត់ មៀង យេរូសាឡឹម អាញ អ្ន អ្ន កា ចឹង ទី សារ ញ៉ា ចឹង កើត ពីៈ ពឹង អាញ អ្នែ ប៉ាត់ ចារ ណោះ។

២៣ អាញ ក្រានី កា អ្ន អន់តត់ ជា រំប មៀង ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាត់ កាខាក់ រំ កា អាញ ជា ចឹង ទី សារ ឡាចាក លូ ពូ ចឹង រុប ចត់ អាញ។

២៤ ហះកា អាញ អ្ន រ៉ិនរ៉ាយ ឡឹង ឡាកោ បាំងខ្មែរ អាញ អា អុះ ខង អាញ អ្ន យឹត ជា ឡាកោ អាញ អា ទី ខា អុះ អ្យក់ កា អាញ ទី តាត់ អង់កេះ ងារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន មប ប្រើ អាញ ប្រឹក។ អើ ប្រើ អាញ រំ សារ ដាត់ ឡាក់ ប្រ្លឹះ ដាត់ ពុត កា ពិន។

២៥ «អាញ យើយ អ្នែ អន់ខូ លូ អន់ដីស ទីប រំ សារ ប្រ្លឹះ បិកកាតយ័ រ៉ុងហៃ រ៉ុងខ្យា ហះកា កិញអៀ អា អន់ដីស ចឹង អ្ន បប អាញ ណារ ហង។

២៦ ទីល នីណោះ អាញ រំ កា អន់ដីស តាទិច កាណុង ដារ អា ជា បក់ ពៀ ហ៊្យង ឡាច់ ឡឹង ប្រ្លឹះ សារ ណោះ អ្ន ត្រត់ ញីន កា អាញ ប្រឹក យច ណោះ អុះ

២៧ ខង អាញ ទី រំ គ្រឹប សារ ប្រ្លឹះ បិកកាតយ័ យឹត ប្រឹក ណោះ អន់ កា អន់ដីស កេះ ម៉ោញ ខ កា អ្ន អាន អុះ។

២៨ ហត់ រ៉ុងហៃ ឡាកោ អន់ដីស ទៅ លូ រ៉ុងហៃ ម្នាក់ សៀ ទីណោះ ឡាក់ កា ពូ រ៉ុងហៃ តាប័ល ចៀម ញីន កា ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដាត់ កាខាក់ ប្រើ អន់ដីស។ ហត់ រ៉ុងហៃ ក្រំ ហៀន សារ ប្រ្លឹះ បិកកាតយ័ ឡាក់ អើ ហ្វាយ លូ ផាម គន អើ ទៅ។

២៩ អាញ អ្ន អន់តត់ ជា ប៉ាត់ អាញ ចាក ឡាច់ ឡឹង ចារ អា កេះ ចឹង ទី ប៉ាណូស អ្ន ដាត់ តាកេះ ឡាក់ កា សូ ព្រី ចឹង ម៉ុត ពឹង កាំឡាំង អន់ដីស អន់ខៃ ចឹង ប្រឹក បាប អ្ន តាបាប កា តាប័ល ចៀម អុះ។

៣០ កាណុង កាំឡាំង អន់ដីស កា ចឹង ទី ប៉ាណូស កាប តាំពូង កា គូប ទៅ កៀ ប្រឹក អន់ ម្នាក់ សៀ ចាក ពូយ អន់ខៃ ឡាត។

៣១ ទីល នីណោះ ហត់ អន់ដីស ឡាណុង ឡាកោ លូ កាចាំង ឡឹង សារ ឡាក់ អាញ អន់តត់ ប៉ាតោ កា អន់ដីស ទីប កាដារ ទីប កាម៉ាង រ៉ុងរ៉ាំង ប៉ែង សាណាំ ពៃ អ្ន ទី រ៉ាឡូរ អុះ ទីប ឡាច់ ទៀក ម៉ាត់ ដេល។

៣២ «កិញអៀ អា អាញ មប អន់ដីស កា ប្រ្លឹះ បិកកាតយ៍។ សារ រ៖ ឡើង ពុត ដាក់ ម៖ អើ ចឹង រាំងហៃ អន់ដីស។ សារ ណោះ ចឹង ប្រគំ អន់ អន់ដីស សៀ ហើង ខាក់ លូ ចឹង អន់ ប៉ាដក់ ប៉ា ជៀ កា អន់ដីស អន់ខូ លូ ប៉ាសុន ឡាក់ ប្រ្លឹះ ប្រគំ អន់ ដាក់។

៣៣ អាញ អូ យើយ ខ្លាម បិច កា ម៉ាស ប្រាក់ លើ ខោ អាវ ដាក់ ឡាយ៉ាម ឡើង បក់ ពៀ អុះ។

៣៤ អន់ដីស អូ កេះ ដេល កា អាញ ប្រគំ ងារ លូ តិ អាញ ទៅ កៀ សាំរ៉ាប់ កា កាណាត់ ញ៉ា ឡាក់ អាញ តងកាន លូ សាំរ៉ាប់ កា បក់ អ្នែ អន់ខូ លូ អាញ ដេល។

៣៥ អាញ តាំបាង កា អន់ដីស អន់ បំបំ ទិ កេះ អន់ដីស ត្រគំ ខំ ប្រគំ ងារ នីអៀ ដេល កៀ តង ម្នាក់ អូ សាង ប្រគំ ងារ លូ ត្រគំ កាចាង ឡើង ប៉ានីរ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី រ៖ ជា «អន់ កា ណាត់ កា ពូ ណោះ ទី សារ សាណុក សារ៉ាក់ ក្លា ឡើង អ្យក់ កាណាត់ ឡើង ពូ»។

៣៦ ប៉ូល រ៖ នីណោះ កេះ ៗ អើ កា ជន តាកុល ម៉ន់ អើ ប្រ្លឹះ អន់ខូ លូ អន់ខែ ទិខូ។

៣៧ ម្នាក់ ក្រាត់ តាំងកង់ ទិណោះ អន់ខែ ញ៉ាំ លូ ត្រុត ចុំ ប៉ូល ដេល

៣៨ ទីប អុក ពុត ពៀក ញុន កា អើ រ៖ ជា អន់ខែ ចឹង អូ បំបំ អើ ណារ៉ូ ហង។ កេះណោះ អន់ខែ ឡូ ជិន អើ ទីល ប៉ាត់ ចារ ជិះ កាំប៉ាន់។

២១

សារ ប៉ូល ឡាក់ ប៉ាត់ មៀង យេរូសាឡឹម

១ ប៉ាត់ អ្នាត អន់ខែ កេះ ៗ ញីន កា ជិះ កាំប៉ាន់ ឡាក់ ម៉ង់ ប៉ាត់ តាក្វាល់ កុះ។ ប៉ាត់ ដាវ តាយ៉ាង ញីន ទីល ប៉ាត់ តាក្វាល់ រ៉ូដ្លុះ។ កេះណោះ ញីន ឡាច់ ឡើង តាក្វាល់ ណោះ ឡាក់ ទីល មៀង ប៉ាតា រ៉ាំ។

២ ទី កាំប៉ាន់ ម៉ៅញ ឡាក់ ប៉ាត់ ខេត ភេនិះ * ញីន កា ជិះ កាំប៉ាន់ ណោះ ចាក ឡាក់ ណារ៉ូ។

៣ ប៉ាត់ ញីន បំបំ តាក្វាល់ គី ប្រ្លឹះ ញីន កា តារ តែង សាម៉ា តាក្វាល់ ណោះ ឡាក់ ប៉ាត់ ខេត ស៊ីរី។ កេះណោះ ទីល ប៉ាត់ មៀង ទីរ៉ូះ ខង ពូ ត្រគំ អ្យក់ ឡាច់ ឃៀង ខង ឡើង កាំប៉ាន់ ហះ ចារ ណោះ។

៤ ញីន កា ណាំង បំបំ ម្នាក់ សៀ យីស៊ូ ហះ ចារ ណោះ ញីន កា អ្នែ អន់ខូ លូ អន់ខែ ទុញ តាំប៉ើះ ដាវ។ ប៉ាតាត ប៉ាលីង ប្រ្លឹះ ប្រើ អន់ខែ រ៖ កា ប៉ូល អូ អន់ អើ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម អុះ។

៥ ប៉ាត់ រ៉ាំរ៉ាច់ ឡើង តាំប៉ើះ ដាវ ណោះ កេះ ញីន ត្រគំ ឡាច់ ចាក ឡាក់ ប៉ាត់ ម៉ាត់ ណារ៉ូ ម្នាក់ សៀ ទិខូ លូ គុន កាម៉ាញ អន់ខែ កា ឡាក់ ជិន ញីន ចាក ទីល តែង ឡើង មៀង។ ញីន កា ប៉ាណាំ គូប ជន តាកុល ម៉ន់ អើ ប្រ្លឹះ ហះ ហាង សាឡឹត សាឡាយ។

៦ កេះណោះ ញីន កា បំរ អ្នាត គូប សោប ញីន កា ជីវ ជិះ កាំប៉ាន់ កាប៉ាច់ អន់ខែ កា សិត ប៉ាត់ ហី ពៀ ហី អើ។

៧ ញីន ចាក ឡាច់ ឡើង មៀង ទីរ៉ូះ ឡាក់ ទីល ប៉ាត់ មៀង ប៉ាតូឡេម៉ែ គិត ណោះ ហង ញីន ចាក ទ្រង ទៀក ណោះ។ ញីន កា ម៉ុត ចាចាក ប៉ាត់ ម្នាក់ កាំឡាំង ឡាក់ សៀ យីស៊ូ ដេល ញីន កា អ្នែ អន់ខូ លូ អន់ខែ ហះ ណោះ ម៉ៅញ ដាវ។

* ២១:២ ២១:២ ខេត ភេនិះ យី ខេត ស៊ីរី ណោះ ហង។

៨ ប៉ាតាង ងារ តាយ៉ាង ញឹក ចាក ទីល ប៉ាតាង ម្យ៉ាង កេសារៀ ញឹក កា ម៉ុត ពីង ហី ភីលីប ឡាក់ ប៉ាណូស រៀន សារ ដាក់ ឡឹង យីស៊ូ អើ ណោះ កាណាង កាំឡាំង ម្នាក់ តាំប៉ើ ដូរ ឡាក់ ពូ រើស ពីង ម្យ៉ាង យេរូសាឡឹម ពែ ។ ញឹក កា អ្នក ពីង ហី អើ ។

៩ រតី ភីលីប ទី គន រៀន ប៉ាតាង ដូរ ឡាក់ ប្រតី រ៉ាគីយ ប្រៀន ។

១០ ញឹក កា អ្នក ហះ ចារ ណោះ ប៉ាតាម ត្រោ ងារ ផ្ទះ ណោះ ទី រ៉ាគីយ ប្រៀន ម៉ៅញ ដូរ សិច អាហ្មះ ពីរ ឡឹង ខេត យូដា ។

១១ អើ ឡាក់ ចារ ញឹក អ្នក ម៉ាអើវ ប៉ូល កត់ ដុង កត់ តី អើ ទៅ ទីប កាប ផា «ប៉ាងាត ប៉ាលីង ប្រៀន ដាក់ កាខាក់ រៀន ផា នីអៀ "ប៉ាតាង ម្យ៉ាង យេរូសាឡឹម សុនសាត អ៊ីស្រាអែល ចឹង កត់ ដុង កត់ តី តាំងឡា ម៉ាអើវ នីអៀ ដេល ទីប ចឹង ដីន អើ អន់ ពីង តី សុនសាត អន់ទៀត" ។

១២ ប៉ាតាង កាតាំង អើ កាប នីណោះ ញឹក លូ ម្នាក់ សៀ បក់ អ្នក ពីង ម្យ៉ាង ណោះ កា ឡោម ប៉ូល អូ អន់ ឡាក់ ប៉ាតាង ម្យ៉ាង យេរូសាឡឹម អុះ ។

១៣ ហះកា អើ តើល ផា «ញ៉ា ត្រត់ អុះ ម៉ី ញ៉ា លូ ប្រតី អន់ អាញ អុក ពុត នីអៀ? អាញ ទ្រៀម ឡាកោ កេះ ។ អ្នក ត្រត់ ដឹង អន់ ពូ រ៉ូប កត់ ណោះ អុះ យី ទីប អន់ ពូ ប៉ាន់តោ ពីង ម្យ៉ាង យេរូសាឡឹម ណោះ ដេល ញុន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន» ។

១៤ ញុន កា ញឹក ឡោម អើ អូ ដាមី ញឹក កា អូ ឡោម ហង លូ កាប ផា «អន់ ប្រៀន ប្រតី ពូយ ពុត អើ ទៅ ពី» ។

១៥ ប៉ាតាង ងារ អន់តីត ញឹក កា រ៉ាន់ដាប់ សាណើ ឡាក់ ប៉ាតាង ម្យ៉ាង យេរូសាឡឹម ។

១៦ ទី ម្នាក់ សៀ បក់ អ្នក ពីង ម្យ៉ាង កេសារៀ អន់ដា កា ឡាក់ អន់ខូ លូ ញឹក ដេល លូ ប៉ាណា ញឹក ឡាក់ អ្នក ប៉ាតាង ហី កាម៉ាក់ ម៉ៅញ ដូរ សិច អើ ម៉ាណាសុន ឡាក់ ប៉ាណូស ឡឹង តាក្វាល គីប្រៀន អើ យី សីរ យីស៊ូ ឡឹង អន់ទ្រូល ។

សារ ប៉ូល ចាចាក ប៉ាតាង ហី យ៉ាកុប

១៧ ផ្ទះ ញឹក ទីល ប៉ាតាង ម្យ៉ាង យេរូសាឡឹម កេះ ម្នាក់ សៀ យីស៊ូ កា ឡាក់ ហាប ញឹក ដាក់ ។

១៨ ប៉ាតាង ងារ តាយ៉ាង ប៉ូល ឡាក់ ប៉ាតាង ហី រតី យ៉ាកុប អន់ខូ លូ ញឹក ម្នាក់ ក្រាក់ តាំងកង ទីខូ កា ឡាក់ ប៉ាតាង គូប ប៉ាតាង ណោះ ដេល ។

១៩ ប៉ូល អំបញ្ជា ផា អន់ខែ ដាក់ ឡាកោ បាំងឡៃ ដេល ប កេះណោះ អើ កា រៀន ទី សារ ប្រៀន បិ កកាតយី ទី ប្រតី សារ៉ាប់ សុនសាត អន់ទៀត ញុន កា ងារ ប៉ូល ប្រតី ណោះ ។

២០ ប៉ាតាង កាតាំង អើ រៀន នីណោះ កេះ អន់ខែ កា ប៉ាណា គូប ប៉ានេ ប្រៀន បិកកាតយី ។ កេះ ណោះ អន់ខែ កាប លូ ប៉ូល ផា «អី ម៉ី អីស បិប កេះ ទី សុនសាត អ៊ីស្រាអែល អ្នក ញ៉ាង រ៉ាពូ ដូរ សៀ យីស៊ូ ទីប អន់ខែ ខំ ប្រតី ពូយ ចាបាប រតី ម៉ូសេ ទីខូ ដេល ។

២១ ហះកា អន់ខែ កាតាំង ពូ រៀន អីស បាំងហៀន សុនសាត អ៊ីស្រាអែល ទីណោះ ឡាក់ អ្នក អន់ ខូ លូ សុនសាត អន់ទៀត ណោះ អូ អន់ ប្រតី ពូយ ចាបាប រតី ម៉ូសេ អុះ លូ អូ អន់ អន់ខែ កាសិក អង់ការ គន សោ អន់ខែ អុះ លូ អូ អន់ ប្រតី ពូយ គុន តាឡាប យើយ ម៉ះ ពិន អន់ទៀត ដេល ។

២២ ទីល នីណោះ នីចម ពិន ចឹង ប្រតី? ចាបះ កា ពូ ចឹង អូ អន់តត់ ផា អីស ទីល ប៉ាតាង អា កេះ ។

† ២១:៨ ២១:៨ បំរែប្រែ ៦:១-៦ ។

២៣ ទីល នីណោះ ហត់ អីស ប្រឹក្ច ព្រួយ ប៉ានីរ ញីន ពី។ កាណាង កាំឡាំង ញីន ទី ប៉ាណូស ប៉ាន់ ដូរ អ្នែ ទូម ប៉ាណាន់។ †

២៤ ហត់ អីស ជៀក អន់ខែ អា ឡាំ រ៉ាវ ឡាកោ អន់ ត្រត់ ព្រួយ ចាបាប រតី ម៉ូសេ ទីប អីស អន់ លៀន កា អន់ខែ តាច់ កាណាតី រ៉ាម៉ះ ប្រ្លឹះ ម៉ាត់ អន់ខែ តូរី សក់ រ៉ាវ៉ាច់ ប៉ាណាន់។ ប្រឹក្ច នីអៀ ភៀ អន់ ប៉ាណូស ទិដ្ឋ អ្ន អន់តត់ ផា សារ ឡាក់ ពូ កាតាំង ណោះ អ្ន ត្រត់ អុះ យី អីស ប្រឹក្ច ព្រួយ ចា បាប ដេល។

២៥ កាប៉ាច់ ម្នត សុនសាត អន់ទៀត ឡាក់ សៀ យីស៊ូ ណោះ ញីន ប្រាត់ សត់ត្រា ប៉ាហ្សើ ប៉ា ត់ អន់ខែ កេះ ញីន រ៉ះ ផា អ្ន អន់ សា សាណា ឡាក់ ពូ សែន ហិប ប្រ្លឹះ បឹត អុះ អ្ន អន់ សា ផាម អ្ន អន់ សា កាណាតី ឡាក់ ប៉ាន់តោ ក្រឹក អង់កូ លូ អ្ន អន់ ប្រឹក្ច លូ កាម៉ាត់ លូ អង់កាន់។

២៦ ប៉ាត់ ដាវ តាយ៉ាង ប៉ូល ជៀក ម្នត ប៉ាន់ ដូរ ណោះ ឡាំ រ៉ាវ ឡាកោ អន់ខូ លូ ពូ។ កេះណោះ អ្ន ឡាំ ប៉ាត់ រោង រ៉ាម៉ះ ប្រ្លឹះ ភៀ រ៉ះ ឡឹង ដាវ ចឹង ត្រត់ តាត់ អង់កេះ សារ រ៉ាវ ឡាកោ ណោះ លូ រ៉ះ ឡឹង ដាវ ឡាក់ អន់ខែ ម៉ោញ ដូរ ៗ ចឹង អ្សក់ កាណាតី រ៉ាម៉ះ ប្រ្លឹះ បិកកាតយ៉។

សារ ពូ រ៉ុប ប៉ូល ប៉ាត់ ចារ រោង រ៉ាម៉ះ

២៧ ហះកា ប៉ាត់ ក្សាម ចឹង គ្រឹប តាំបើះ ដាវ កេះ ទី សុនសាត អ៊ីស្រាអែល ពីះ ឡឹង ខេត អាស៊ី អន់ខែ បបំ ប៉ូល អ្នែ កាណាង ចារ រោង រ៉ាម៉ះ ប្រ្លឹះ អន់ខែ កា ប៉ាញសុះ កាំឡាំង ប្រើ ពូ រ៉ុប ប៉ូល

២៨ លូ កាប ម៉ៃ ៗ ផា «អី អុះ មី អ៊ីស្រាអែល ចូ តង់ ញីន។ អ៊ី អា ហង ឡាក់ បាំងហៀន ពូ គ្រឹប ចារ ប្រឹក្ច អន់ ពូ អូ ណិស កា សុនសាត អ៊ីស្រាអែល អូ ណិស កា ចាបាប ប្រ្លឹះ អូ ណិស កា រោង រ៉ាម៉ះ ប្រ្លឹះ អា។ ទីប អ៊ី ប៉ាណាំ សុនសាត ក្រឹក ម៉ុត កាណាង ចារ រោង រ៉ាម៉ះ ប្រ្លឹះ យី ប្រឹក្ច អន់ កា ចារ ដាត់ អា កើត អ្ន ដាត់»។

២៩ អន់ខែ កាប នីណោះ ខង ផះ រ៉ាំងរ៉ាំង អន់ទ្រូល ពែ អន់ខែ យើយ បបំ ត្រូភីម ឡឹង មៀង អេភេសូ អ៊ី អ្នែ អន់ខូ លូ ប៉ូល កាណាង មៀង។ អន់ខែ សាមតី កា ប៉ូល ប៉ាណាំ អ៊ី ម៉ុត កាណាង ចារ រោង រ៉ាម៉ះ ប្រ្លឹះ ដេល។

៣០ ផះ ណោះ កា កើត ទី សារ រ៉ាចក់ រ៉ាចល់ ប៉ាញ មៀង។ ម្នត ប៉ាសុន គ្រឹប ចារ សាតាក់ ឡាំ ប៉ាតុ គូបសោប អន់ខែ រ៉ុប ប៉ូល អុស ឡាច់ ឡឹង ចារ រោង រ៉ាម៉ះ កេះណោះ កាត្រឹក អំបារ ឡូត។

៣១ ផះ អន់ខែ ទ្រៀម ចឹង ប៉ាន់តោ ប៉ូល សារ រ៉ាចក់ រ៉ាចល់ កាណាង មៀង យេរូសាឡឹម ណោះ កា កាតាំង លៅ ទីល ប៉ាត់ ម៉ែត តិស តាហាន សុនសាត រ៉ុម។

៣២ អ៊ី កា ជៀក ម៉ែត តាហាន លូ គន តាហាន សាតាក់ ឡាំ ប៉ាត់ ម្នត ប៉ាសុន ណោះ ឡូត ផះ ម្នត ប៉ាសុន បបំ អ៊ី លូ ម្នត តាហាន អន់ខែ អ្នាត ពីត ប៉ូល។

៣៣ ផះ ណោះ ម៉ែត តាហាន ម៉ុត រ៉ុប ប៉ូល លូ ប្រើ គន តាហាន ចែត ណោះ ពៀរ កេះណោះ អំ បញ្ច ពូ ផា «ប៉ាណូស អា ប៉ាណូស នីចម៍ ? អ៊ី ប្រឹក្ច ញ៉ា ?»

† ២១:២៣ ២១:២៣ ផា ពូ សាញ៉ា ហះ ម៉ាត់ ប្រ្លឹះ ចឹង ប្រឹក្ច ងារ ម៉ោញ ពូ ត្រត់ តូរី កល់ លូ អ្សក់ ចៀម រ៉ាម៉ះ ប្រ្លឹះ ភៀ រ៉ាវ៉ាច់ ប៉ាណាន់ ណោះ។ បំ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ៦:១-២១។

៣៤ ហះកា កាណុង កាំឡាំង ម្នាក់ ប៉ាសុន ណោះ បក់ អន់ដា កាប នីណោះ បក់ អន់ដា កាប នី អៀ។ ញួន កា ទី ប៉ានីរ អៀង តាឡាម៉ ម៉ែត តាហាន អូ អូ កា សារ ញ៉ា តាទីច ណោះ អុះ អើ ប្រើ តាហាន អ្នក ឡា ប៉ូល ប៉ាក់ ចារ តាហាន។

៣៥-៣៦ ប៉ាក់ ប៉ូល ទីល ជុង កឹង ចារ តាហាន កេះ ម្នាក់ តាហាន តុង អើ ខង ទី ប៉ាណូស អៀង តាឡាម៉ ឡា ពូយ ទីប ពូ អីក ខាក់ លូ កាប ផា «ប៉ាន់តោ អ្នក អើ ពិ»។

សារ ប៉ូល កាប លូ ម្នាក់ ប៉ាសុន

៣៧ ប៉ាក់ ពូ ចឹង អ្នក ម៉ុត អើ កាណុង ចារ តាហាន ប៉ូល កាប លូ ម៉ែត តាហាន ផា «អាញ ប៉រ កាប លូ អីស បាប៉ិត ទី ប ?» ម៉ែត តាហាន តើល ផា «អីស អូ កាប សុនសាត ក្រិក អ៊ុះ។

៣៨ ទីល នីណោះ អីស អា អូ ត្រក់ សុនសាត អីស៊ីប ឡាក់ ប៉ាណាំ ពូ ប្រគំ ប៉ាក់តារ៉ាត់ ផះ អន់ទ្រួល ពេ លូ ប៉ាណាំ តាហាន ៤០០០ ដួរ អន់ ឡា ប៉ាក់ ស្រែ តិស ណោះ ពេ ប ?»

៣៩ ប៉ូល តើល អើ ផា «អាញ យី សុនសាត អីស្រាអែល ពិះ ឡឹង មៀង តើសុះ ខេត គីលីគៀ អូ ត្រក់ ពិះ ឡឹង មៀង ចិ អុះ ទីល នីណោះ ប៉រ អីស តាប៉ាប អន់ អាញ កាប លូ ម្នាក់ ប៉ាសុន អា បា ប៉ិត ហិ»។

៤០ ម៉ែត តាហាន ណោះ អន់ ដេល ប៉ូល អន់តារ ពឹង ជុង កឹង លីក តិ ប្រគំ សាញ៉ា ម្នាក់ ប៉ាសុន កា អ៊ែ វ៉ាដាប់ កេះណោះ ប៉ូល កាប សុនសាត ហេព្រី លូ អន់ខែ ផា

២២

១ «អី អុះ មី ក្លិញ វ៉ា ទិខូ ប៉រ សាយ៉ាង អាញ ចឹង កាប ហិ»។

២ ផះ អន់ខែ កាតាំង អើ កាប ហេព្រី នីណោះ ហើង ណោះ ហង អន់ខែ អ៊ែ វ៉ាដាប់ វ៉ា អើ ត។ ប៉ូល កា កាប ផា

៣ «អាញ យី សុនសាត អីស្រាអែល កើត ពឹង មៀង តើសុះ ពឹង ខេត គីលីគៀ។ ហះកា អាញ អ៊ែ ពឹង មៀង យេរូសាឡឹម អា ឡឹង អ៊ែ សាស្វា ទីប ទីរីក កាម៉ាលៀល ប៉ាងហៀន អាញ តុត ខាក់ ឡឹង ចាប៉ាប រីក យ៉ាក់ ពិន។ អាញ ខំ ប្រគំ ងារ ប្រៀះ បិកកាតយ័ ឡាក់ កា អន់ដីស ទិខូ កាណុង ដារ អា ដេល។

៤ អាញ កា ឃើយ ប្រគំ អូ ដាក់ កា ម្នាក់ សៀ យីស៊ី លូ ប៉ាន់តោ អន់ខែ ទីប រ៉ុប ចក់ អន់ខែ ទីប កាម៉ាក់ ទីប អង់កាន់ អ្នក ចែត ខុក ដេល។

៥ យ្រះ ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រៀះ លូ ម្នាក់ ក្រាក់ តាំងកង់ ទិខូ កា ប៉ប អាញ ប្រគំ នីណោះ ដេល។ អាញ អ្នក សត់ត្រា ឡឹង អន់ខែ ណោះ អន់ ឡា រ៉ុប ចក់ ម្នាក់ សៀ យីស៊ី អ៊ែ ប៉ាក់ មៀង ដា ម៉ះ កៀ អ្នក ចែត ចូត អន់ខែ ប៉ាក់ មៀង យេរូសាឡឹម។

៦ «ហះកា ទី សារ ម៉ោញ កើត ពិះ ពឹង អាញ។ ផះ វ៉ាងវ៉ាង ដារ ប៉ង ផះ អាញ ចាក ក្បាម ចឹង ទីល មៀង ដាម៉ះ កេះ ផាឌី កា ទី តាតារ ក្នាក់ ឡឹង ប្លែង ជុំ អាញ ឡុត។

៧ អាញ កា ប៉ក់ កេះណោះ កាតាំង ប៉ានីរ កាប កា អាញ ផា "សូល អី សូល ញ៉ា ត្រក់ អីស ប្រគំ បាប កា អាញ នីអៀ?"

៨ អាញ តើល ផា "អី ពិ តាំងឡា ពៀ អីស ណោះ?" អើ តើល ផា "អាញ សិច យីស៊ី ឡឹង តេះ ណាសាវែត ឡាក់ អីស ផះ ប្រគំ បាប"។

៩ កាប៉ាច ម្នាក់ ចាក អន់ខូ លូ អាញ កា ប៉ប តាតារ ក្នាក់ ណោះ ដេល ហះកា អូ កាតាំង ប៉ានីរ កាប ណោះ អុះ។

១០ អាញ កា អំប័ញ ណារូ ជា "អី ពី តាំងឡា អាញ ត្រង់ ប្រគំ នីចម៍?" អើ តើល ជា "ហត់ អូរ ឡា ប៉ាក់ មឿង ដាមៈ តោ ពិ ប៉ាក់ ចារ ណោះ ពូ ចឹង រ៖ ឡើង ងារ ឡាក់ ប្រ្រៈ ចឹង ប្រើ អីស ប្រគំ"។

១១ ញន កា តាតារ ភ្នាក់ ណោះ ប្រគំ អន់ កា អាញ ម៉ាម៉ាង ម៉ាត់ ហៃ ញ៉ា កា អូ បឺប ទីល នីណោះ ម្នាក់ បក់ ចាក អន់ខ្ល លូ អាញ ទុង តី អាញ ចាក ម៉ុត កាណុង មឿង ដាមៈ។

១២ «ពីង មឿង ណោះ ទី កាម៉ាក់ ម៉ោញ ដូរ សិច អើ អាណាណោះ ឡាក់ អ្សិល ក្រតិ អ្សុក កា ប្រ្រៈ បិកកាតយ័ លូ ប្រគំ ពូយ ចាបាប់ ប្រ្រៈ។ សុនសាត អ៊ីស្រាអែល អ្វែ ពីង មឿង ដាមៈ ណោះ កា កាប៉ុប អើ ទិខ្ល។

១៣ អើ កា ឡា ប៉ាក់ ចារ អាញ កេះណោះ អើ កាប ជា "អី ម៉ីសូល ហត់ អន់ ម៉ាត់ អីស តាតារ ឡុត ពិ"។ ម៉ោញ ទ្រុ ឡើង ណោះ ជាឌី អាញ ហៃ អើ បឺប ឡុត។

១៤ អើ រ៖ ជា "ប្រ្រៈ រត់ ពិន អើ អ្សុក អីស ភ្លើ អន់ អីស អន់ហ្គាល់ ពុត ពៀក អើ អន់ អីស បឺប សាដាច់ ដាក់ ត្រង់ លូ អន់ អីស កាតាំង ប៉ានីរ អើ

១៥ ខង អីស ចឹង ប្រគំ ជាញ៉ាន កា អើ រ៖ កា ប៉ាណូស ទិខ្ល ឡើង សារ ញ៉ា ឡាក់ អីស បឺប លូ កា តាំង ឡើង អើ។

១៦ កិញអៀ អា អីស អ្វែ ក្បាត់ ញ៉ា ណារូ? ហត់ អូរ អាញ ចឹង ប៉ាំងហុ អីស។ ហត់ ខ្សោម យីស៊ី ពិ ភ្លើ អន់ អើ អ្សុត ឡាច់ សារ យច កា អីស"។

១៧ «ប៉ាក់ អាញ ស៊ីត ប៉ាក់ មឿង យេរូសាឡឹម ណារូ ផៈ អាញ អ្វែ ម៉ន់ អើ ប្រ្រៈ ពីង ចារ រោង រ៉ាមៈ អាញ អូ ហ្គង់ ប៉ាណូស ញន កា ប្រ្រៈ ប៉ាំងខ្លាង់។

១៨ កេះណោះ យីស៊ី តាបាង ឡាកោ អន់ កា អាញ បឺប លូ រ៖ កា អាញ ជា "ហត់ ចាក ឡាច់ ឡើង មឿង យេរូសាឡឹម អា ស្រីសៗ កិញអៀ ហង ពិ ខង ម្នាក់ អ្វែ ពីង មឿង អា អូ ចៃ សាំយ៉ាង ប៉ានីរ អីស រ៖ ឡើង សារ អាញ ណោះ អុះ"។

១៩ អាញ កា តើល ជា "អី ពី តាំងឡា ម្នាក់ ទីណោះ អន់ខែ អូ កេះ កា អាញ យើយ ម៉ុត កាណុង រោង ចារ ពូ លូម អៀង ចារ ណាំង រ៉ុប ម្នាក់ បក់ សៀ អីស លូ អន់ ពូ ចែក ខុក ទីប ពិត សាប្លាត់ អន់ ខែ ដេល។

២០ ផៈ ពូ ប៉ាន់តោ សាតេផាន ឡាក់ ប៉ាណូស រ៖ សារ អីស ពៃ អាញ កា អ្វែ ហោះ ណោះ អាញ វែរ ពុត លូ ពូ ដេល ទីប អ្វែ ក្បាត់ ខោ អារ កា ម្នាក់ បក់ ប៉ាន់តោ អើ"។

២១ ផៈ ណោះ យីស៊ី រ៖ កា អាញ ជា "ចាក ពិ ខង អាញ ចឹង ប្រើ អីស ឡា ណាំង សុនសាត អន់ ទៀត ឡាក់ អ្វែ ប៉ាក់ ចាំងហាយុត"។

២២ ម្នាក់ ប៉ាសុន សាំយ៉ាង ប៉ូល រ៖ ទីល គិត អា កេះ ពូ កា កាប ម៉ែៗ ជា «ប៉ាន់តោ អ្នាត ពិ ប៉ាណូ ស នែរ អា ជៃ គម អន់ អ្វែ រ៉ីស ហង»។

២៣ ផៈ អន់ខែ កាប ម៉ែៗ លូ ហីរ អ្នាត អារ អន់ខែ ទៅ ទីប ចី តេះ ពីង ប៉ែង

២៤ ម៉ែត តាហាន កា ប្រើ ពូ អ្សុក ម៉ុត ប៉ូល កាណុង ចារ តាហាន លូ ប្រើ ពូ អំប័ញ ទីប ពិត លូ កាសៃ ប៉ែ ម៉ាត់ ភ្លើ បិច អូ ខ ញ៉ា បះ ម្នាក់ ប៉ាសុន កាប អីក កា អើ នែរ អា។

២៥ ផៈ ពូ អ្សុក កាសៃ កត់ ប៉ូល អើ កាប លូ ម៉ែត តាហាន ម៉ោញ ណារូ ឡាក់ អ្វែ ក្បាម ហោះ ណោះ ជា «ញ៉ា អន់ដីស ទី ចាបាប់ ពិត ប៉ាសុន រ៉ុម ឡាក់ បើ តានី តាត់សុន សារ ដេល ប?»

២៦ ម៉ែត តាហាន ណោះ កាតាំង អើ ជា នីណោះ កា ឡា រ៖ លូ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ ជា «អីស ចឹង យឹត ប្រឹក្សា នីចម កា ប៉ាណូស ណោះ ខង អើ ប៉ាសុន រ៉ូម នីណោះ?»

២៧ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ ឡា អំប័ញ្ច ប៉ូល ជា «បរ អីស រ៖ ហៃ កា អាញ ញ៉ា អីស អា ប៉ាសុន រ៉ូម តាទីច ប?» ប៉ូល តើល ជា «អី អាញ ប៉ាសុន រ៉ូម តាទីច?»

២៨ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កាប ណារ៉ូ ជា «អាញ ឡាច លៀន អៀង ខាក់ សុំ ទី ម៉ុត ប៉ាសុន រ៉ូម?» ប៉ូល តើល ជា «អាញ យី ប៉ាសុន រ៉ូម ឡឹង កើត ឡូត?»

២៩ ម្នាក់ បក់ យឹត ចឹង អំប័ញ្ច លូ ពីត ប៉ូល អន់ខៃ កា ឡាច ឡឹង ចារ ណោះ ឡូត។ ម៉ែត តាហាន ឡាក់ តិស ឡឹង ពូ កា អ្នក ដេល ផៈ អើ អ្នក អន់តត់ ជា ប៉ូល យី ប៉ាសុន រ៉ូម ខង អើ ប្រើ ពូ កត់ ចត់ ប៉ូល។

សារ ពូ តាត់ស៊ិន សារ កា ប៉ូល

៣០ បាត់ ដារ តាយ៉ាង ម៉ែត តាហាន តោះ ឡើយ ប៉ូល កេះណោះ រ៖ កា ម្នាក់ ក្រាត់ រ៉ាម៉ែ ប្រ្រៈ លូ ក្រំ ពីកសា រ៉ាតិស ទីខូ អន់ ពី៖ ប៉ាតុំ គូប សោប។ កេះណោះ អើ អន់ ប៉ូល អន់តាវ ហៈ ង្កីរ អន់ខៃ ភៀ បិច អ្នក អន់តត់ ខ ញ៉ា បៈ សុនសាត អ៊ីស្រាអែល អូ ណិស កា ប៉ូល នីអៀ។

២៣

១ ប៉ូល ប៉ាញ ចាក់ ហៃ តែង ក្រំ ពីកសា រ៉ាតិស។ កេះណោះ កាប ជា «អី អុះ មី ទី ងារ ឡាក់ អាញ ប្រឹក្សា លើយ ទីល ដារ អា អាញ ប្រឹក្សា ហៈ ម៉ាត់ ប្រ្រៈ បិកកាតយ័ ទីណោះ ទីប ទី ពុត ដាក់ ត្រង់»។

២ ផៈ ណោះ រតី អាណាណោះ ឡាក់ ម៉ែត ម្នាក់ ក្រាត់ រ៉ាម៉ែ ប្រ្រៈ អើ ប្រើ បក់ អន់តាវ ហៈ សានែង ប៉ូល តាពយ ពីរ ប៉ូល។

៣ ណោះ ប៉ូល កាប កា អើ ជា «អី រ៉ាប៊ីង រ៉ោ ពូ ឡាប អំប៊ូរ បាក * ប្រ្រៈ បិកកាតយ័ ចឹង ពីត អីស ហង ខង អីស តាត់ស៊ិន សារ កា អាញ ពូយ ចាបាប ប្រ្រៈ ហៈ កា អីស ប្រើ ពូ ពីត អាញ អីស ប្រឹក្សា នីអៀ យច ចាបាប ប្រ្រៈ កេះ»។

៤ ម្នាក់ អន់តាវ ហៈ សានែង អើ កាប ជា «ញ៉ា ត្រត់ អីស កាប សាតោះ កា ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្រៈ បិកកាតយ័ នីអៀ?»

៥ ប៉ូល តើល ជា «អី អុះ មី អាញ កាប នីអៀ ញន កា អាញ អ្នក អន់តត់ កា អើ ឡាក់ ម៉ែត ក្រាត់ រ៉ាម៉ែ ប្រ្រៈ អុះ ខង កាណាង ផាប ប៉ានីរ ប្រ្រៈ ទី រ៖ ជា "អន់ដីស អ្នក ត្រត់ កាប អ្នក ដាក់ កា ម៉ែត ណាវ ជា ប៉ាថេត សាត ម៉ែ អន់ដីស អុះ"†»។

៦ ផៈ ប៉ូល អ្នក អន់តត់ ជា កាណាង ក្រំ ពីកសា ណោះ ទី ម្នាក់ ជា រ៉ាស៊ី ទី ម្នាក់ សាខូស៊ី ណោះ អើ កា កាប ម៉ែប ជា «អី អុះ មី អាញ កា ជា រ៉ាស៊ី កា គន សោ ម្នាក់ ជា រ៉ាស៊ី ដេល។ ពូ តាត់ស៊ិន សារ អាញ អាញ កា អាញ ម៉ីង ជា ប៉ាណូស តោ ចឹង រ៉ីស សីត ណារ៉ូ»។

៧ ប៉ូល កាប នីណោះ កេះ ម្នាក់ ជា រ៉ាស៊ី លូ ម្នាក់ សាខូស៊ី កា តាប៉ុញ គូប អន់ខៃ អ្នក ជៀ លូម ហង។

* ២៣:២ ២៣:៣ រ៉ាប៊ីង រ៉ោ ពូ ឡាប អំប៊ូរ បាក រតី ប៉ូល បិច ជា រតី អាណាណោះ ឡាក់ ប៉ាណូស តាត់ អំប្រឹក្សា ដាក់ ហៈ កា អ្នក ទី ខា អុះ។ † ២៣:៥ ២៣:៥ សារ អា ឡាច ឡឹង សារ ឡាច (និក្ខមន៍) ២២:២៨។

៨ ម្នាក់ សាខុស៊ី អូ ស្បើ ជា ប៉ាណូស តោ ចឹង រឺស សីត លូ អូ ស្បើ ជា ទី បិយ ប្រ្រៈ លើ ទី ប៉ាងាត ប៉ាលីង ប្រ្រៈ អុះ ហះកា ម្នាក់ ជា រ៉ាស៊ី ស្បើ ជា ទី ទិណោះ។

៩ ផះ ណោះ ទី ប៉ានីរ ពូ កាកាប យឹង ទី ម្នាក់ ណែយ ប្រាំងហៀន ចាបាប តែង ម្នាក់ ជា រ៉ាស៊ី បក់ អន់ដា អូរ អន់តារ កាប ប៉ាតែក ម៉ែប ជា «ញីន អូ ប៊ីប៊ី ប៉ាណូស អា ទី សារ យច អុះ អូ ផែត ទី ប៉ាងាត ប៉ាលីង ប្រ្រៈ លើ កា ទី បិយ ប្រ្រៈ កាប លូ អើ អូ អើ»។

១០ ហៃ កា កាំឡាំង លូម ណោះ ប៉ាតែក គូប សោប កេង តាឡាមី ម៉ែត តាហាន កា ប្រើ ម្នាក់ តា ហាន ជីរ តាប៊ុត អ្យក់ ឡាច់ ប៉ូល ឡឹង កាំឡាំង ម៉ុត កាណុង ចារ តាហាន ណារ ខង អើ អ្យក កា ពូ រ៉ូប ហើក ប៉ូល។

សារ ពូ វែរ ពុត បិច ប៉ាន់តោ ប៉ូល

១១ ប៉ាត់ កាម៉ាំង ណោះ យីស៊ូ ម៉ុត អន់តារ ហះ សានែង ប៉ូល លូ រ៖ ជា «អីស ជែ អ្យក ប៉ូល ! អីស ត្រក់ ប្រឹក ជាញ៉ាន រ៖ សារ អាញ ពឹង មឿង រ៉ូម ឡាក់ កា អីស រ៖ សារ អាញ ពឹង មឿង យេរូសាឡឹម អា ជេល»។

១២ ប៉ាត់ តាយ៉ាង ទី ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា វែរ ពុត គូប អន់ខែ កាប សាញ៉ា លូ ប្រ្រៈ ជា អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៣ ទី ម្នាក់ បក់ វែរ ពុត គូប សោប ប្រឹក សារ អូ ដាក់ អា ទី ចំលូន ៤០ សល់ ដូរ។

១៤ អន់ខែ ឡា រ៖ កា ម្នាក់ ក្រាក់ រ៉ាមៈ ប្រ្រៈ លូ កា ម្នាក់ ក្រាក់ តាំងកង ជា «ញីន កាប សាញ៉ា លូ ប្រ្រៈ ជា ញីន ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ ប៉ូល ហិ។

១៥ ទីល នីណោះ កិញអៀ អា ប័រ អន់ដីស លូ ម្នាក់ ក្រុំ ពីកសា រ៉ាតីស ឡា ប័រ ហះ ម៉ែត តាហាន ណោះ អន់ អើ អ្យក ប៉ូល ពិះ ប៉ាត់ អន់ដីស ប្រឹក ឡាក់ កា អន់ដីស បិច អំបញ្ច សារ អើ ម៉ោញ ទង ណារ អន់ អូ ឡាក់ៗ។ កាប៉ាច ញីន ចឹង ទៀម ឡាកោ ប៉ាន់តោ អើ អន់ទ្រូល ឡឹង អើ ពិះ ទីល»។

១៦ ហះកា មន កាម៉ាត ប៉ូល អើ កាតាំង ឡឹង សារ ពូ ចឹង ក្រាប ណោះ អើ កា ម៉ុត កាណុង ចារ តាហាន រ៖ កា ប៉ូល។

១៧ ប៉ូល កា អើ ម៉ែត តាហាន ម៉ោញ ដូរ ពិះ ប៉ាត់ អើ កេះណោះ រ៖ ជា «ហាក់ អីស ឡា ជីន ប៉ាណូស អា ប៉ាត់ ម៉ែត តាហាន តីស តោ វិញ ខង ប៉ាណូស អា ទី សារ បិច រ៖ កា អើ»។

១៨ ម៉ែត តាហាន ណោះ កា ឡា ជីន មន ប៉ូល ប៉ាត់ ម៉ែត តាហាន តីស លូ រ៖ ជា «ប៉ាណូស ថូត បក់ សិច ប៉ូល អើ អាញ ប្រើ ឡា ជីន ប៉ាណូស អា ប៉ាត់ អីស ខង អើ ទី សារ បិច រ៖ កា អីស»។

១៩ ម៉ែត តាហាន តីស កា ទុង តី តាតាមី ណោះ ឡាច់ អ្វៃ តាង ឡឹង ពូ កេះណោះ អំបញ្ច ជា «មន អីស ទី សារ ញ៉ា បិច រ៖ កា អាញ?»

២០ អើ រ៖ ជា «ម្នាក់ សុនសាត អ៊ីស្រាអែល វែរ ពុត គូប អន់ខែ ជា ចឹង ប្រើ អីស ជីន រ៉ា ប៉ូល អន់ កា ម្នាក់ ក្រុំ ពីកសា រ៉ាតីស ប៉ាត់ តាយ៉ាង ទៀ។ អន់ខែ ចឹង ប្រឹក ឡាក់ កា អន់ខែ បិច អំបញ្ច សារ អើ ម៉ោញ ទង ណារ អន់ អូ ឡាក់ៗ។

២១ អីស ជែ ស្បើ អន់ខែ ដៃ ខង កាំឡាំង អន់ខែ ណោះ ទី ៤០ សល់ ដូរ ផះ អ្វៃ ក្រាប ប៉ាន់តោ រ៉ា ប៉ូល។ អន់ខែ កាប ជា ចឹង អូ សា សាណា អូ អែត ទៀក អុះ ជា អូ ទី ប៉ាន់តោ រ៉ា ប៉ូល ហិ។ កិញ អៀ អា អន់ខែ ទៀម កេះៗ ក្យាក់ ដឹង កា អីស អន់ រ៉ា ប៉ូល ហង»។

២២ កេះណោះ ម៉ែត តាហាន កា ប្រើ តាតាម ណោះ ស៊ីត ឡុត ទីប អន់តត់ ជា «អីស ដែ រំ កា ញ៉ៃ ដៃ សារ អីស រំ កា អាញ អា»។

សារ ពូ ជិន ប៉ូល ឡុំ ប៉ាត់ រតី ភេលិច

២៣ កេះណោះ ម៉ែត តាហាន តីស អើ ម៉ែត តាហាន ញ៉ៃ ដួរ ណារូ លូ រំ ជា «ហាត់ អន់ជីស ឡើ ម កាំឡាំង តាហាន ចាក ជុង ២០០ ដួរ កាំឡាំង ជិះ សេះ ៧០ ដួរ លូ កាំឡាំង ចឹក តាប៉ាក់ ២០០ ដួរ ភ្លើ ឡុំ ប៉ាត់ មឿង កេសារៀ ប៉ាត់ មង អញសិន កាម៉ាំង ឡើ

២៤ លូ ឡើ ម សេះ សាំរ៉ាប កា ប៉ូល ជិះ ដេល ម៉ាត់ អើ ចាក ដាត់ ប៉ាឡឹង ទីល ប៉ាត់ រតី ភេលិច ឡុំ ម៉ែត រ៉ាំងហៃ ខេត»។

២៥ កេះណោះ អើ កា ច្រាត់ សត់ត្រា រំ នីអៀះ

២៦ អាញ សិច តូខៀ លូសៀ។ សត់ត្រា អា អាញ ប៉ាហ្សើ អន់ កា រតី ភេលិច ឡុំ ម៉ែត រ៉ាំងហៃ ខេត។ អីស ដាត់ ឡុកេ ប៉ាំងឡៃ ដេល ប ?

២៧ អាញ បំ រំ អន់ អីស អ្នក អន់តត់ ជា ប៉ាណូស អា ម្នាក់ សុនសាត អ៊ីស្រាអែល រ៉ុប យីត ចឹង ប៉ាន់តៅ អ្នក ហះ កា ដេ អាញ អ្នក អន់តត់ កា អើ ប៉ាសុន រ៉ូម អាញ កា ជៀក ម្នាក់ តាហាន ឡុំ តង់ អ្នក ឡុត អើ អន់ រ៉ាំងចំ ឡឹង តី អន់ខៃ ណោះ។

២៨ ញន កា អាញ ប៉ិច អ្នក អន់តត់ ខ ញ៉ា បះ ពូ ច្រោម អើ អាញ កា ឡុំ ជិន អើ ប៉ាត់ ក្រុំ ពីក សា រ៉ាតីស ម៉ះ អន់ខៃ។

២៩ ជះ ណោះ អាញ បំបី ពូ ច្រោម អើ ណោះ ញន កា សារ ចាបាប់ អន់ខៃ ហះកា សារ ពូ ច្រោម អា អូ យី ចឹង ត្រត់ ប៉ាន់តៅ លើ ចេត ខុក អុះ។

៣០ ជះ អាញ អ្នក អន់តត់ ជា ម្នាក់ សុនសាត អ៊ីស្រាអែល យីត ចឹង ប៉ាន់តៅ អើ អាញ កា ប្រើ ពូ ឡុំ ជិន អើ ប៉ាត់ អីស ឡុត លូ រំ កា ម្នាក់ បក់ ច្រោម អើ ប្រើ អន់ខៃ ឡុំ ប៉ាត់ អីស ដេល ភ្លើ រំ ប៉ាឡុក ឡឹង សារ ពូ ច្រោម អើ ណោះ។

៣១ ទីល នីណោះ ម្នាក់ តាហាន កា អ្នក ឡុំ ប៉ូល ប៉ាត់ មឿង អាន់ទីប៉ាទ្រី ទីប កាម៉ាំង ឡុក កា ម៉ែត អន់ខៃ ប្រើ ណោះ ហង។

៣២ ប៉ាត់ ដាវ តាយ៉ាំង អន់ខៃ ស៊ីត ប៉ាត់ ចារ តាហាន អន់ខៃ ទៅ ណារូ អន់ ជឹង ម្នាក់ តាហាន ជិះ សេះ ឡុំ ជិន ប៉ូល ចាក ឡុំ ណារូ។

៣៣ ប៉ាត់ ទីល មឿង កេសារៀ កេះ ម្នាក់ តាហាន ជិះ សេះ អ្នក សត់ត្រា អន់ កា ម៉ែត រ៉ាំងហៃ ខេត លូ មប ប៉ូល កា អើ ដេល។

៣៤ ប៉ាត់ អើ អាន សត់ត្រា កេះ ៗ អើ អំបញ្ច ប៉ូល ជា «អីស ពីះ ឡឹង ខេត ចំ?» ប៉ាត់ អើ អ្នក អន់ តត់ ជា ប៉ូល ពីះ ឡឹង ខេត គីលីគៀ

៣៥ អើ កាប ជា «ក្បាត់ ម្នាក់ បក់ ច្រោម អីស ពីះ ទីល ហី ណោះ អាញ ចឹង សាំយ៉ាំង អីស ណារូ»។ កេះណោះ អើ ប្រើ ពូ ប៉ងកាន់ ប៉ូល កាណុង ហី តីស ឡុក សាដាច់ ហេរត ប្រឹក ពៃ។

២៤

សារ រតី ភេលិច តាត់ស៊ិន សារ កា ប៉ូល

១ ប៉ាតាម ងារ ឡើង ណោះ រតី អាណាណោះ ឡាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្រៈ លូ ម្នាក់ ក្រាក់ តាំងកង កា ពីរ ទីល ទី ទីប កាណាង ម៉ោញ ដូរ សិច អើ ទើទូលុះ ឡាក់ អន់ខ្ល ដេល ភៀ ភង ប៉ូល ប៉ាក់ ម៉ែត រ៉ាំងហៃ ខេត។

២ ប៉ាក់ ពូ អើ ប៉ូល ពីរ កេះ រតី ទើទូលុះ ច្រោម អើ ជា «អី រតី ភេលិច ឡាក់ ប៉ាណូស ញីន កា រ៉ុប ញន កា អីស ញីន ទី កាន សាណាក់ សារ៉ាក់ ទុញ សាណាំ កេះ។ អីស អ្យក់ ពុត ចែត ប្រឹក អន់ ដាក់ ប្រឹក អន់ ត្រង់ សារ អន់ទៀតៗ សារ៉ាប់ កា សុនសាត ញីន ដេល។

៣ ខ អា ហង បះ ញីន ប៉ានេ អីស គ្រីប មង គ្រីប ចារ។

៤ ហះកា ភៀ ដៃ អន់ ខើក ងារ អីស ទុញ ប៉រ អីស សាំយ៉ាំង ញីន កាប លងៗ បាប៉ែត ហិ

៥ ខង ញីន ប៉ប ប៉ាណូស អា អើ អូ ដាក់ កាខាក់ អើ ឡាក់ ម៉ែត ក្រំ ណាសាតៃត លូ ប៉ាណាំ សុនសាត អ៊ីស្រាអែល ទីខ្ល ឡាក់ អ្វៃ ពីង អង់កក់ តេះ អា អន់ កើត ទី សារ រ៉ាចក់ រ៉ាចល។

៦-៨ អើ កា ប្រឹក សារ យច ចាបាប់ កាណាង ចារ រ៉ាំង រ៉ាម៉ះ ប្រ្រៈ ឡាក់ ប្រឹក អន់ ចារ ណោះ កើត អូ ដាក់ ខ អា ហង បះ ញីន រ៉ុប អើ *។ ប៉រ អីស អំបញ្ច អើ ទៅ ពិ ណោះ អីស ចឹង អ៊ុ ទី សារ ឡាក់ ញីន ច្រោម អើ អា»។

៩ ម្នាក់ សុនសាត អ៊ីស្រាអែល កា ភម ដេល គ្រីប សារ អើ ច្រោម អា លូ រ៖ ប៉ាឡាក់ ជា ត្រត់ តា ទីច ហង។

១០ កេះណោះ រតី ភេលិច ឡាក់ ម៉ែត រ៉ាំងហៃ ខេត អើ ប្រឹក សាញ៉ា ប្រើ ប៉ូល កាប ប៉ូល កា កាប ជា «អាញ អ៊ុ អន់តត់ ជា អីស ឡាក់ ម៉ែត តាត់សិន សារ កា សុនសាត អា ទុញ សាណាំ កេះ ទីល នីណោះ អាញ ទី ពុត ហោក រតី រ៖ សារ អាញ កា អីស។

១១ ជា អីស អំបញ្ច ពូ អីស ចឹង អ៊ុ ដេល ផះ អាញ ឡាក់ ទីល ប៉ាក់ មៀង យេរូសាឡឹម ភៀ សាំ ប្រ្រៈ ប៉ានេ ប្រ្រៈ បិកកាតយ័ ពៃ អ្វៃ អូ លីះ ឡើង ១២ ងារ អុះ។

១២ កា អូ ទី ពៀ ប៉ប អាញ តាប៉ុញ ប៉ាតែក លូ ពូ កាណាង រ៉ាំង រ៉ាម៉ះ លើ ប្រឹក អន់ កើត ទី សារ រ៉ាចក់ រ៉ាចល កាណាង កាំឡាំង ណោះ អុះ យ្រៈ កាណាង រ៉ាំង ចារ ពូ លូម យ្រៈ កាណាង មៀង កាតាម។

១៣ កិញអៀ អា ទី សារ ម្នាក់ អា ច្រោម អាញ អូ ទី ពៀ ប្រឹក ជាញ៉ាន កា អន់ខែ រ៖ កា អីស អុះ។

១៤ ហះកា អាញ ប៉រ រ៖ ត្រង់ កា អីស អាញ អ៊ុល តូត ប្រឹក ពូយ ប្រ្រៈ រតី យ៉ាក់ អាញ ពូយ ឡាក់ បៀប យីស៊ូ ឡាក់ ម្នាក់ អា ជា យច។ អាញ សៀ ទី សារ ឡាក់ ទី ច្រាក់ រ៖ កាណាង ផាប់ ចាបាប់ ប្រ្រៈ លូ កាណាង ផាប់ ម្នាក់ រ៉ាគីយ ប្រ្រៈ ។

១៥ អាញ ម៉ឹង ជា ប្រ្រៈ បិកកាតយ័ ចឹង តាត់ អង់រ៉ុស សីត ទីប ប៉ាណូស អូ ដាក់ ទីប ប៉ាណូស ដាក់ អន់ រ៉ុស ទីខ្ល ឡាក់ កា សារ អន់ខែ ម៉ឹង អន់ខែ ដេល។

១៦ ខ អា ហង បះ អាញ ខំ ប្រឹក នីចម អន់ ទី ពុត ដាក់ ត្រង់ គ្រីប នៃរ អន់ ត្រត់ លូ ប្រ្រៈ បិកកា តយ័ អន់ ត្រត់ លូ ប៉ាណូស ដេល។

១៧ «អាញ ឡាក់ ឡើង មៀង យេរូសាឡឹម ទុញ សាណាំ កេះ កេះណោះ អាញ សីត ណារ៉ូ ភៀ មប កាណាតី តង់ សុនសាត អាញ ឡាក់ ថុក ញ៉ាក់។

* ២៤:៦-៨ ២៤:៦-៨ ហ្វា ពូ ច្រាក់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ញីន បិច តាត់សិន សារ អើ ពូយ ចាបាប់ ញីន។ ហះកា ម៉ែត តាហាន គីស សិច លូសៀ ប្រើ ម្នាក់ តាហាន ឡាក់ តាថុក អ្យក់ អើ ឡើង ញីន លូ ប្រើ ម្នាក់ បក់ ច្រោម អើ អា ឡាក់ ប៉ាក់ ចារ អីស។

១៨ ផ្ទះ ណោះ អន់ខែ បំប៉ អាញ អង់ក៏ វាវ ឡាកោ អន់ ដាក់ កាណាង ចារ រោង រ៉ាម៉ែ ហៈកា អូ ទី កាំឡាង អៀង លូ អូ ទី ប្រឹក្តី អន់ កើត ទី សារ វ៉ាចក់ វ៉ាចល់ អុះ។

១៩ យី ទី ដឹង ម្នាក់ សុនសាត អ៊ីស្រាអែល បក់ អន់ដា ពីៈ ឡឹង ខេត អាស៊ី ជា អន់ខែ ទី សារ យច ពុត លូ អាញ យី អន់ខែ ណោះ ហង ត្រក់ ឡាំ ភង អាញ ប៉ាក់ អីស អា

២០ លើ អន់ ម្នាក់ អា រ៉ះ អន់ខែ ទៅ ពិ ឡឹង សារ ញ៉ា ឡាក់ អន់ខែ បំប៉ អាញ ប្រឹក្តី យច ផ្ទះ អាញ អន់តាវ ហៈ អ៊ីវ ក្រុំ ពីកសា វ៉ាតិសៗ ពៃ។

២១ ទី ដឹង សារ ឡាក់ អាញ កាប ម៉ៃៗ ផ្ទះ អាញ អន់តាវ ហៈ អ៊ីវ អន់ខែ ពៃ ជា "ដាវ អា អន់ដីស តាត់ស៊ុន សារ អាញ ញាន កា អាញ សៀ ជា ប៉ាណូស តៅ ចឹង វីស ស៊ីត ណាវ" ដឹង ណោះ ហង»។

សារ វតី ភេលិច អន់ ប៉ូល អ៊ែរ កាណាង ខុក

២២ វតី ភេលិច កា អូ ខាក់ ដេល ឡឹង សារ ម្នាក់ សៀ យីស៊ូ ណោះ។ អ៊ែរ កា ប្រើ ពូ ស៊ីត វ៉ាឡូវ លូ កាប ជា «ប៉ាក់ ម៉ែត តាហាន តិស សិច លូសៀ ពីៈ ទៀ អាញ ចឹង កាប សារ អន់ដីស អា ណាវ»។

២៣ កេះណោះ អ៊ែរ ប្រើ ម្នាក់ តាហាន រ៉ាងហៃ ប៉ូល អន់ ដាដាក់ លូ អូ កាឡីស កា គូប ប៉ូល ម៉ុត តង ងារ ប៉ូល ដេល។

២៤ ប៉ាតាម ត្រោ ដាវ ឡឹង ណោះ វតី ភេលិច លូ កាម៉ាញ អ៊ែរ សិច ទ្រុស៊ីល ឡាក់ សុនសាត អ៊ី ស្រាអែល កា ពីៈ ណាវ អ៊ែរ ប្រើ ពូ ឡាំ អ្យក់ ប៉ូល កេះណោះ អ៊ែរ សាំយ៉ាង ប៉ូល រ៉ះ សារ សៀ យី ស៊ូ គ្រិះ។

២៥ ផ្ទះ ប៉ូល រ៉ះ ឡឹង សារ ដាក់ ត្រង់ សារ សាំងកែ ឡាកោ ដៃ អន់ ប្រឹក្តី យច លូ សារ ប្រ្ទះ ចឹង តាត់ស៊ុន សារ កា ប៉ាណូស ទិខូ វតី ភេលិច កា អ្យក់ ខាក់ អ៊ែរ រ៉ះ ជា «បតី គិត អៀ ហង ហាក់ ស៊ីត ឡុត ពិ។ ជា ដាវ ចំ អាញ ហាវ ណោះ អាញ ចឹង អើ អីស ពីៈ ណាវ»។

២៦ វតី ភេលិច សាម៉ត់ កា ប៉ូល ចឹង អន់ លៀន កា អ៊ែរ ប្រើ អ៊ែរ តោះ ឡើយ ខ ណោះ ហង បះ អ៊ែរ ប្រើ ពូ ឡាំ អ្យក់ ប៉ូល អ៊ែរ រ៉ះ សារ លូ អ៊ែរ លើយ។

២៧ ប៉ាក់ ញៀវ សាណាវ ឡឹង ណោះ វតី ពូគៀ កេសាទុះ ម៉ុត ប្រឹក្តី កាន ប៉ាតាង វតី ភេលិច។ ញាន កា វតី ភេលិច ប៉ុច កា ត្រក់ ពុត សុនសាត អ៊ីស្រាអែល អ៊ែរ កា អន់ ប៉ូល អ៊ែរ កាណាង ខុក ណោះ ហង។

២៥

សារ ប៉ូល បំរ អ្យក់ សារ អ៊ែរ អន់ សាដាច់ តិស តាត់ស៊ុន

១ ផ្ទះ វតី កេសាទុះ ម៉ុត អ៊ែរ ពីង ខេត ណោះ ទី ប៉ែង ដាវ កេះ អ៊ែរ កា ឡាច់ ឡឹង មៀង កេសាញៀ ឡាំ ប៉ាក់ មៀង យេរូសាឡីម។

២ ផ្ទះ ណោះ ម្នាក់ ម៉ែត ក្រាក់ រ៉ាម៉ែ ប្រ្ទះ លូ ម្នាក់ ម៉ែត ណាវ ជា សុនសាត អ៊ីស្រាអែល ឡាំ ភង ប៉ូល ប៉ាក់ អ៊ែរ ទីប កាប ឡោម

៣ ប្រើ អ៊ែរ ឡាំ ជីន ប៉ូល ប៉ាក់ មៀង យេរូសាឡីម ខង អន់ខែ វៃវ ពុត គូប យីត ចឹង ប៉ាន់តៅ ប៉ូល ហៈ ទ្រង់។

៤ ហៈកា វតី កេសាទុះ តើល ជា «ប៉ូល ផ្ទះ អ៊ែរ ត្រក់ ខុក ប៉ាក់ មៀង កេសាញៀ ណោះ ហង កា ប៉ាច់ អាញ កា ប៉ុច ស៊ីត ប៉ាក់ ណោះ ស្រីសៗ ដេល»។

៥ អើ កាប ណាវ ជា «ផា កាម៉ាក់ ណោះ ទី សារ យច នីចម៍ ហត់ ប្រើ កាំឡាំង អន់ដីស ឡាក់ កា ទី អំរាញ ឡាក់ អន់ខូ លូ អាញ ភ្លើ កង អើ ពី»។

៦ រតី ភេសាទុះ អ្នក កាណាង ម្យ៉េង ពូ ណោះ ទុញ អូ លីះ ឡឹង ១០ ដាវ អុះ កេះណោះ អើ កា សីត ប៉ាក់ ម្យ៉េង ភេសារៀ ណាវ។ ប៉ាក់ ដាវ តាយ៉ាង អើ អ្នក ពីង ចារ ពូ តាត់ស៊ុន សារ កេះណោះ អើ ប្រើ ពូ ឡាក់ អ្នក ប៉ូល ពីះ។

៧ ប៉ាក់ ប៉ូល ពីះ ទីល កេះ ម្នាក់ សុនសាត អ៊ីស្រាអែល បក់ ពីះ ឡឹង ម្យ៉េង យេរូសាឡឹម កា អន់ តារ ជុំ អើ លូ ច្រោម អើ សារ តីសៗ ម្យ៉េង សារ កាខាក់ ហះកា អន់ខែ អូ ទី ជាញ៉ាន អុះ។

៨ ប៉ូល តើល ជា «អាញ អូ ទី ប្រតី យច លូ ចាបាប សុនសាត អ៊ីស្រាអែល យច លូ ចាបាប រោ ង រ៉ាមៈ លើ យច លូ សាដាច់ តីស រ៉ូម អុះ»។

៩ ហះកា រតី ភេសាទុះ អំបញ្ច លូ ប៉ូល ជា «នីចម៍ អីស ចៃ ដេល ប ឡាក់ ប៉ាក់ ម្យ៉េង យេរូសាឡឹម ភ្លើ អន់ អាញ តាត់ស៊ុន សារ អីស ទី អា ប៉ាក់ ចារ ណោះ?» ខ អើ អំបញ្ច ណោះ ញាន កា អើ បិច កា ត្រត់ ពុត សុនសាត អ៊ីស្រាអែល។

១០ ជះ ណោះ ប៉ូល តើល ជា «អាញ អន់តារ ពីង ចារ ឡាក់ អីស ត្រត់ តាត់ស៊ុន សារ ប៉ាតាង សា ដាច់ តីស កេះ យី ចារ ឡាក់ អីស ត្រត់ តាត់ស៊ុន សារ កា អាញ។ អាញ កា អូ ទី ប្រតី យច លូ ម្នាក់ សុនសាត អ៊ីស្រាអែល អុះ ឡាក់ កា អីស អូ កេះ។

១១ ជា អាញ ទី ប្រតី យច សារ ញ៉ា ឡាក់ ត្រត់ តោ អាញ កា អូ ប៉ាតែក អុះ កា តោ ណោះ ហះ កា ជា សារ អន់ខែ ច្រោម អាញ អា អូ ត្រត់ សារ តាទីច អូ ទី ញ៉ា ទី ចាបាប មប អាញ អន់ កា អន់ ខែ អុះ។ អាញ បំរ អ្នក សារ អា ឡាក់ អន់ សាដាច់ តីស តាត់ស៊ុន ឡុត»។

១២ ប៉ាក់ រតី ភេសាទុះ ពីកសា លូ ម្នាក់ កាន អន់ខូ លូ អើ កេះៗ អើ កា រះ លូ ប៉ូល ជា «អីស បំរ ឡាក់ ជីន សារ អីស អា ប៉ាក់ សាដាច់ តីស ទីល នីណោះ អីស ចឹង ឡាក់ ទីល តាទីច ហង»។

សារ សាដាច់ អាគ្រីប៉ា សាំយ៉ាង ប៉ូល

១៣ ប៉ាក់ ទុញ ដាវ ឡឹង ណោះ សាដាច់ អាគ្រីប៉ា * លូ អុះ អង់កាន់ អើ សិច បេវេនិះ ឡាក់ ប៉ាក់ ម្យ៉េង ភេសារៀ ភ្លើ ឡាក់ ច្នាក់ រតី ភេសាទុះ។

១៤ ញាន កា អន់ខែ អ្នក ហះ ណោះ ទុញ ដាវ រតី ភេសាទុះ កា រះ សារ ប៉ូល កា សាដាច់ ជា «ទី កាម៉ាក់ ម៉ោញ ដូវ រតី ភេលិច ត្រន អ្នក អើ កាណាង ខុក។

១៥ ជះ អាញ ឡាក់ ប៉ាក់ ម្យ៉េង យេរូសាឡឹម ពៃ ម្នាក់ ម៉ែត ក្រាត់ រ៉ាមៈ ប្រះ លូ ម្នាក់ ក្រាត់ តាំងកង សុនសាត អ៊ីស្រាអែល អន់ខែ ឡាក់ កង អើ ប៉ាក់ អាញ ទីប ប្រើ អាញ ចែក ថូត អើ។

១៦ អាញ រះ កា អន់ខែ ជា សុនសាត រ៉ូម អូ យើយ អន់ ប៉ាណូស កា ពូ ប៉ាន់តោ អន់ទ្រូល អុះ ជា អូ ទី អន់តារ ហះ ម៉ាត់ បក់ ច្រោម អើ លូ អូ តើល អន់ រ៉ាវ៉ាច់ ឡាក់ កោះ ណោះ ហី។

១៧ ប៉ាក់ អន់ខែ ពីះ ទីល ប៉ាក់ អា ប៉ាក់ ដាវ តាយ៉ាង អាញ កា អ្នក ពីង ចារ តាត់ស៊ុន សារ ឡុត អូ ទី ប៉ាងក្រូ អុះ កា ប្រើ ពូ ឡាក់ អ្នក កាម៉ាក់ ណោះ។

១៨ ម្នាក់ បក់ ច្រោម អើ កា អ្នក ហះ ចារ តាត់ស៊ុន សារ ណោះ ដេល អាញ សាម៉ត កា អន់ខែ ចឹង ច្រោម អើ ឡឹង សារ យច តីស។

១៩ ហះកា ទី ដឹង កាប ប៉ាតែក ឡឹង សារ ប្រះ មិះ អន់ខែ លូ សារ កាម៉ាក់ ម៉ោញ ដូវ សិច យីស៊ូ ឡាក់ តោ កេះ ហះកា ប៉ូល ជា អើ អ្នក រីស ដឹង សារ ណោះ ហង។

* ២៥:១៣ ២៥:១៣ សាដាច់ អាគ្រីប៉ា អា រ៉ាងហៃ ដឹង ញ៉ា ប៉ែង ខេត អើ អូ ត្រត់ សាដាច់ តីស ណោះ អុះ។

២០ ញាន កា អាញ អូ អូ ចឹង យឹត នីតម៍ ឡើង សារ ទិ អា អាញ កា អំប័ញ លូ ប៉ូល អូ ផែត អើ ចៃ ឡា ប៉ាត់ មៀង យេរូសាឡឹម ភ្លើ អន់ អាញ តាត់ស៊ិន សារ ទិ អា ប៉ាត់ ណោះ។

២១ ហះកា ប៉ូល បំ អ្យក់ សារ អើ អន់ សាដាច់ តិស តាត់ស៊ិន ឡាត ណោះ ហង បះ អាញ កា ប្រើ ពូ គ្រុន អើ ណារ លើយ ទិល ដាវ អាញ ចឹង ជិន អើ ប៉ាត់ សាដាច់ តិស»។

២២ ផះ ណោះ សាដាច់ អាគ្រីប៉ា រំ កា រតី ភេសាទុះ ផា «អាញ បិច សាំយ៉ាង កាម៉ាក ណោះ កាកាប ដេល»។ រតី ភេសាទុះ កា តើល ផា «ដាវ តាយ៉ាង ទៀ អីស ចឹង ទី សាំយ៉ាង អើ ហង»។

២៣ ប៉ាត់ ដាវ តាយ៉ាង សាដាច់ អាគ្រីប៉ា លូ អុះ អើ បេរេនិះ ឡា ប៉ាត់ ចារ ពូ តាត់ស៊ិន សារ ទិប ពូ ហាប អន់ខៃ តុត រតី សើម កាខាក់។ កា ទី មូត ម៉ែត តាហាន លូ មូត រ៉ាតិស ឡាក់ អ្នែ ពឹង មៀង ណោះ ម៉ុត អន់ខៃ ដេល។ កេះណោះ រតី ភេសាទុះ ប្រើ ពូ ឡា អ្យក់ ប៉ូល។

២៤ រតី ភេសាទុះ រំ ផា «អី សាដាច់ អាគ្រីប៉ា លូ កា ឡាង ទិ ខ្ល ឡាក់ អ្នែ ហះ អា អន់ ខ្ល លូ អាញ អន់ដីស ហែប ប៉ាណូស អា ហង មូត សុនសាត អ៊ីស្រាអែល ទិ ខ្ល ឡាក់ កង អើ ប៉ាត់ អាញ ផះ អ្នែ ប៉ាត់ មៀង យេរូសាឡឹម ពៃ លូ ពឹង មៀង កេសារៀ អា ដេល អន់ខៃ កាប ម៉ែប ផា ប៉ាណូស អា អូ ត្រត់ គម អន់ អើ អ្នែ រ៉ែស អុះ។

២៥ ហះកា អាញ អូ បំ អើ ទី សារ យច ឡាក់ ចឹង ត្រត់ តោ ណោះ អុះ។ ញាន កា អើ ទៅ បំ អ្យក់ សារ អើ អន់ សាដាច់ តិស តាត់ស៊ិន ណោះ អាញ យឹត ផា ចឹង អញជិន អន់ អើ ឡា ពិ។

២៦ ហះកា អាញ អូ ទី សារ ញ៉ា ចឹង ត្រត់ ប្រាត់ រំ អន់ ឡាក់ ឡើង សារ អើ អា ប៉ាហ្សើ ប៉ាត់ សាដាច់ តិស អុះ។ ណោះ ហង បះ អាញ ប្រើ ពូ អ្យក់ អើ ឡា អ្នែ ប៉ាត់ អ៊ីរ អន់ដីស ទិ ខ្ល អា កាខាក់ អើ អន់ សាដាច់ អាគ្រីប៉ា បំប៉។ ប៉ាត់ អំប័ញ អើ កេះ ៗ ណោះ អាញ ចឹង ទី សារ ចឹង ប្រាត់ រំ ហង

២៧ ខង អាញ យឹត ផា ផា ជិន ប៉ាណូស មូត អូ ទី ប្រាត់ រំ ឡើង សារ អើ ណោះ យី អូ ត្រត់ អុះ»។

២៦

១ សាដាច់ អាគ្រីប៉ា រំ កា ប៉ូល ផា «កិញអៀ អា ផា អីស បិច កាប កា ទី ហង»។ ប៉ូល កា លឹក តិ សាំប៉ះ សាដាច់ លូ កាប ផា

២ «អី សាដាច់ អាគ្រីប៉ា ដាវ អា អាញ ហោក រតី ខាក់ ខង អាញ ទី កាប ហះ ម៉ាត់ អីស រំ ឡើង សារ មូត សុនសាត អ៊ីស្រាអែល ច្រោម អាញ

៣ ខង អីស អូ ទី កេះ គុន តាឡាប យើយ ម៉ះ សុនសាត អ៊ីស្រាអែល លូ សារ ញិន យើយ កាប ប៉ាតែក លូ គូប សោប អៀង សារ។ ទិល និណោះ អាញ បំ ឡោម អន់ អីស តាប៉ាប តាប៉ុន កា អាញ ណើ សាំយ៉ាង អាញ ចឹង រំ ហិ។

៤ «សុនសាត អ៊ីស្រាអែល ទិ ខ្ល អូ អន់ហាល កេះ ឡាបៀប អាញ អ្នែ កោប ឡើង អាញ អ្នែ សា ស្វា ខង អាញ អ្នែ ពឹង សុនសាត អាញ ទៅ អ្នែ ពឹង មៀង យេរូសាឡឹម ឡើង សើត ពៃ។

៥ អន់ខៃ កា អូ ឡើង ទុញ ពៃ ដេល កា អាញ អ្នែ តែង មូត ផា រ៉ាស៊ី ឡាក់ ទី ចាបាប កាង កាខាក់ ឡើង ពូ កាណុង សុនសាត អាញ ផា អន់ខៃ ចៃ រំ ហិ។

៦ ហះកា កិញអៀ អា អន់ខៃ អ្យក់ អាញ បិច ចែត មូត ញាន កា អាញ មឹង សារ ប្រើ បិកកាតយ ទី សាញ៉ា លូ រតី ញិន ពៃ។

៧ ផ្លែ ញីន ទី ១២ ផ្លែ អន់ខែ ប៉ាណាំ គ្រប់ អ្វី លូ សាំប្រៈ ប៉ានេ ប្រៈ ប៊ិកកាតយ័ ទីប កាម៉ាំង ទីប កាដារ ញន ម៉ឹង ផា សារ ប្រៈ សាញ៉ា ណោះ ចឹង កើត តាទីច។ អី សាដាច់ អា គ្រីប៉ា ម្នាក់ សុនសាត អ៊ីស្រាអែល ទៅ ច្រោម អាញ ញន កា អាញ ម៉ឹង សារ អា ហង។

៨ ខ ញ៉ា បៈ អន់ដីស អូ ចៃ ស្មៅ ផា ប្រៈ ប៊ិកកាតយ័ អ្នក តាក់ អង់រ៉ុស សីត ប៉ាណូស តោ អន់ អ្នក រ៉ុស ណារ៉ូ?។

៩ «កាប៉ាច់ អាញ សើត ពេប កា ឃើយ ឃឹត ផា ត្រត់ ប្រត់ នីចម៍ ភ្នៅ ប៉ាសាំង លូ បក់ ស្មៅ យីស៊ី ឡឹង តេ ណាសារេត ណោះ ដេល។

១០ អាញ ប្រត់ តាទីច សារ ណោះ ពឹង មៀង យេរូសាឡឹម យី អាញ អ្នក ចាបាច់ ឡឹង ម៉ែត ម្នាក់ ក្រាក់ រ៉ាមៈ ប្រៈ ភ្នៅ រ៉ុប ម្នាក់ បក់ ស្មៅ យីស៊ី អ្នក ចែត ខុក អៀង ដូរ ផៈ ពូ ប៉ាន់តោ ម្នាក់ ទិណោះ អាញ កា វែរ ពុត ដេល។

១១ អាញ ចែត ថូត អន់ខែ ឈើយៗ គ្រីប រ៉ាំង ទីប ប៉ាំងខំ ប្រើ អន់ខែ កាប បីដាយ កា យី ស៊ី។ ញន កា អាញ អីក តាឡាម៍ បៈ អាញ ចាក ពូយ ប្រត់ បាប អន់ខែ ទីល មៀង សុនសាត អន់ទៀត ដេល។

១២ «ខ អា ហង បៈ អាញ ចាក ឡាំ ប៉ាក់ មៀង ដាមៈ ទីប ទី ចាបាច់ ឡឹង ម្នាក់ ម៉ែត ក្រាក់ រ៉ាមៈ ប្រៈ។

១៣ អី សាដាច់ ផៈ អាញ ចាក ឡាំ ប៉ាក់ មៀង ដាមៈ ផៈ រ៉ាំងរ៉ាំង ដារ ប៉ង អាញ បំបំ តាតារ ក្នាក់ ឡឹង ប្លែង ជុំ អាញ លូ ជុំ ម្នាក់ ចាក អន់ខុ លូ អាញ ដេល តាតារ ណោះ តាតារ ក្នា ឡឹង តាតារ ដារ។

១៤ ផៈ ណោះ ញីន ប៉ក់ ទីខូ អាញ កាតាំង ប៉ានីរ កាប ហេត្រី ផា កា អាញ "អី សូល ញ៉ា ត្រ ក់ អីស ប្រត់ បាប អាញ នីអៀ? អីស ប៉ាសាំង លូ អាញ នីអៀ រៀប ឡាក់ កា ថាត់ ប៉ាសយ ឡាញ ណោះ អីស ចឹង អីត ប៉ាណាប ហង"។

១៥ អាញ កា អំបញ្ច ផា "អី ពី តាំងឡា ញើ អីស ណោះ?" អែ តើល ផា "អាញ សិច យីស៊ី ឡាក់ អីស ផៈ ប្រត់ បាប។

១៦ ហត់ អ្សរ ពិ ខង អាញ តាំបាង ឡាកោ អន់ អីស បំបំ អា ភ្នៅ ប្រើ អីស ប្រត់ ងារ លូ ប្រត់ ផា ញាន រៈ ឡឹង សារ ឡាក់ អីស បំបំ អាញ អា លូ សារ អន់ទៀតៗ ឡាក់ អាញ ចឹង តាំបាង អន់ អីស បំបំ តែង ម៉ាត់ ទៀ ណារ៉ូ។

១៧ អាញ ចឹង តង់ អីស អន់ រ៉ាវ៉ាច់ ឡឹង ម្នាក់ សុនសាត អីស ទៅ លូ សុនសាត អន់ទៀត។ អាញ ប្រើ អីស ឡាំ ប៉ាក់ ចារ ពូ

១៨ ភ្នៅ តាត តាតារ ម៉ាត់ សុនសាត អន់ទៀត ណោះ អន់ ឡាច់ ឡឹង សារ ម៉ាម៉ាំង ឡាំ ប៉ាក់ ចារ តាតារ លូ ឡាច់ ឡឹង អំបញ្ច អីញ ប្រៈ ប៊ិក សាតាំង ឡាំ ប៉ាក់ ប្រៈ ប៊ិកកាតយ័ ឡុក ភ្នៅ អន់ ប្រៈ ប៊ិកកាតយ័ អ្នក យី សារ យច អន់ខែ លូ អន់ អន់ខែ ទី ចានែក អ្នក អន់ខុ លូ ប៉ាណូស បក់ ប្រៈ ប៊ិកកាតយ័ ទី ប្រត់ អន់ ដាក់ សាំរ៉ាប កា អែ ញន កា ស្មៅ អាញ"។

១៩ «អី សាដាច់ អាគ្រីប៉ា អាញ អូ ទី ប៉ាតែក អុះ លូ សារ កេង ខាក់ ឡាក់ អាញ បំបំ ឡឹង ប្លែង ណោះ

២០ យី អាញ រៈ កា ម្នាក់ ប៉ាសុន ពឹង មៀង ដាមៈ អន់ទ្រូល ឡឹង ពូ កេះណោះ អាញ រៈ កា ប៉ា សុន ពឹង មៀង យេរូសាឡឹម ដេល លូ ពឹង ខេត យូដា ទិណោះ ទីប កា សុនសាត អន់ទៀត ភ្នៅ អន់

អន់ខែ ប៊ុនពែង ពុត ពៀក រឿន ណាំង ប្រ្ទះ បិកកាតយ័ លូ ប្រឹក្ទី ដាត់ អន់ ត្រត់ លូ សារ អន់ខែ ប៊ុន ពែង ពុត ពៀក ណោះ។

២១ ញួន កា អាញ រំ កា សុនសាត អន់ទៀត ណោះ ហង បះ សុនសាត អ៊ីស្រាអែល រ៉ុប អាញ ផះ អាញ អ្នែ កាណុង រ៉ោង រ៉ាម៉ះ ទីប ប៊ុច ប៉ាន់តោ អាញ។

២២ ហះកា ញួន កា ប្រ្ទះ បិកកាតយ័ តង់ អាញ បះ អាញ ទី អន់តារ រំ សារ ប្រ្ទះ ហះ ង្គី ម្នុត រ៉ាតីស ម្នុត រ៉ាហ៊ីញ លើយ ទីល រំប ដារ អា។ អាញ អូ ទី រំ សារ ញ៉ា ហ្វាស ឡឹង សារ ម្នុត រ៉ាតីយ ប្រ្ទះ លូ សារ រតី ម៉ូសេ ទី រំ ដា ត្រត់ កើត ពីះ ណោះ អុះ

២៣ យី សាដាច់ ប្រ្ទះ រឿស ណោះ អ៊ី ត្រត់ តោ ហះកា អ៊ី ចឹង រឿស សីត អន់ ទ្រួល ឡឹង ពូ ណោះ ហង អ៊ី ចឹង តាត់ តាតារ អន់ ពូ ហ្វង់ ឡឹង សារ ប្រ្ទះ តង់ ប៉ាណូស ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត»។

២៤ ផះ ប៉ូល កាកាប រំ ឡឹង សារ ទិ អា រតី ភេសាទុះ កាប ម៉ែៗ ដា «អី ប៉ូល អីស អន់ទ្រុយ កេះ ញួន កា អីស ហៀន អៀង តាឡាម៉ ហង បះ អីស កើត អន់ទ្រុយ នីអៀ»។

២៥ ហះកា ប៉ូល តើល ដា «អី រតី ភេសាទុះ អាញ បំ រំ កា អីស អាញ អូ អន់ទ្រុយ អុះ សារ អាញ កាប អា យី សារ ត្រត់ តាទីច។

២៦ សាដាច់ អាគ្រីប៉ា កា អូ ទិ កេះ ដេល ឡឹង សារ អា បះ អាញ ខីន រំ ហះ ម៉ាត់ អ៊ី ខង អាញ សៀ ដា សារ ទិ អា អូ ទិ សារ អ៊ី ចំ ម៉ោញ ចឹង សាតីម ឡឹង អ៊ី អុះ ខង សារ ទិ អា អូ ត្រត់ កើត ប៉ាត់ ចារ ម៉ាម៉ាង អុះ។

២៧ អី សាដាច់ អាគ្រីប៉ា អីស សៀ ប ម្នុត រ៉ាតីយ ប្រ្ទះ? អាញ អូ អន់តត់ ដា អីស កា សៀ ដេល»។

២៨ សាដាច់ អាគ្រីប៉ា តើល ប៉ូល ដា «អីស យីត ចឹង ប្រើ អន់ អាញ សៀ យីស៊ូ កិញអៀ ហង ប?»

២៩ ប៉ូល តើល ដា «យ្ទះ កិញអៀ លើ ប៉ាត់ អន់តីត កាតាម កា អាញ ម៉ន់ បំ ហះ ប្រ្ទះ បិកកា តយ័ ប៊ុច កា អ៊ី ប្រឹក្ទី អន់ អីស លូ ទិ កាំឡាង ឡាក់ អ្នែ សាំយ៉ាង អាញ ដារ អា ដេល អន់ អន់ដីស កេះ ឡាក់ កា អាញ អា ដេល អ្នាត ដឹង សារ ត្រត់ ណ្ទះ អា អូ អន់ អន់ដីស ទី អុះ»។

៣០ ផះ ណោះ សាដាច់ អាគ្រីប៉ា លូ ម៉ែត រ៉ាងហៃ ខេត លូ បេរេនិះ លូ ម្នុត ប្រឹក្ទី កាន រ៉ាតីស ឡាក់ អ្នែ ហះ ចារ ណោះ កា ប៉ាណាំ គូប អូរ ចាក ឡាច់

៣១ ទីប កាប លូ គូប ដា «ប៉ាណូស អា អូ ទី ប្រឹក្ទី យច ញ៉ា ឡាក់ ត្រត់ តោ លូ ត្រត់ ខុក ណោះ អុះ»។

៣២ សាដាច់ អាគ្រីប៉ា កាប លូ រតី ភេសាទុះ ដា «ប៉ាណូស អា ដា អ៊ី អូ បំ អ្សក់ សារ អ៊ី ឡា ប៉ា ត់ សាដាច់ តីស អីស តោះ ឡើយ អ៊ី ទី»។

២៧

សារ ប៉ូល ជិះ កាំប៉ាន់ ឡា ប៉ាត់ មៀង រ៉ូម

១ ប៉ាត់ ពូ អន់ ញីន ជិះ កាំប៉ាន់ ឡា ប៉ាត់ ប៉ាថេត អ៊ីតាលី កេះ ពូ មប ប៉ូល លូ ម្នុត ថូត អន់ទៀត ណារ អន់ កា ម៉ែត តាហាន សិច យូលៀ ក្រុំ តាហាន អ៊ី ពូ អើ ដា ក្រុំ តាហាន អូកុះ។

២ ញីន កា ជីវ ជិះ កាំប៉ាន់ ឡាក់ ពីះ ឡឹង មៀង អាត្រាមីត ឡាក់ យឹត ចឹង ឡាក់ ប៉ាក់ ចារ អន់ ទៀត ៗ អ្វី រហាង សាឡឹត សាឡាយ ខេត អាស៊ី។ កេះ ណោះ កាំប៉ាន់ ណោះ ចាក ហង ។ អាវីសាតាក ឡឹង មៀង ថេសាឡូនិក ខេត ម៉ាសេដ្ឋន កា ចាក អន់ ខូ លូ ញីន ដេល។

៣ ប៉ាក់ ដាវ តាយ៉ង់ ញីន ទីល ប៉ាក់ មៀង ស៊ីដ្ឋន កា តាវ កាំប៉ាន់ ហះ ណោះ ហិ។ រតី យូលៀ ទី ពុត ដាក់ កា ប៉ូល អ៊ី អន់ ប៉ូល ឡាក់ ចាចាក ប៉ាក់ ហិ គូប ចាង់ កៀ អ្យក់ កាណាតី ពូ អន់ ឡាក់ អ៊ី តងកាន។

៤ កេះ ណោះ ណាវ ញីន ឡាក់ ឡឹង មៀង ណោះ ចាក តី ខ្យាល ណោះ ហង បះ ញីន ចាក រសា នែង តាក្វាល គី ប្រុះ កៀ កាន់ ទីង ខ្យាល។

៥ ឡែង ឡឹង ញីន យួង សាឡឹត សាឡាយ ក្យាម ខេត គីលីគៀ លូ ខេត ប៉ាមគីលៀ កេះ ញីន កា ទីល ប៉ាក់ មៀង មីវ៉ា ពីង ខេត លូគៀ។

៦ ហះ ណោះ ម៉ែត តាហាន ណាវ ទី កាំប៉ាន់ ម៉ោញ ណាវ ឡាក់ ពីះ ឡឹង មៀង អាណេកសាន់ ទៀ ចឹង ឡាក់ ប៉ាក់ ប៉ាថេត អ៊ីតាលី។ អ៊ី កា ជៀក ញីន ជិះ កាំប៉ាន់ ណោះ ឡុក។

៧ កាំប៉ាន់ ណោះ ចាក ពីក ៗ ទុញ ដាវ ញីន កា ទីល ប៉ាក់ សាឡឹត សាឡាយ មៀង កានីដុះ ណោះ ទីប ឡាក់ បាក់ ខាក់។ កេះ ណោះ ញីន ចាក ឡាក់ ប៉ាក់ ហាង សាល់ ម៉ូន ឡុក។ ញីន ទី ខ្យាល គី ឡឹង ម៉ាត់ កាំប៉ាន់ ណោះ កា ចាក រតែង តាក្វាល ត្រែត ខង ដាក់ កាន់ ទីង ខ្យាល។

៨ ផះ ចាក ទ្រង តាក្វាល ណោះ ទីប ឡាក់ បាក់ កាខាក់ ញីន កា ទីល ប៉ាក់ ចារ ម៉ោញ ឡាក់ ពូ អន់ សិច ផា ចារ កត់ កាំប៉ាន់ ដាក់ ឡាយ៉ាម ឡាក់ ក្យាម មៀង ឡាសេ។

៩ ញីន ចាក ទុញ ដាវ ខាក់ កេះ កាំប៉ាន់ ចាក ឡាក់ ប៉ាក់ ម៉ាត់ ណាវ កា ហ៊ីង ឡាក់ បាក់ ខាក់ ដេល ខង ដាវ ប៊ុន ពូ អូ សា សាណា វ៉ាវ៉ាច កេះ ថុន ខ្យាល ក្យាម ចឹង ទីល ហង។ ណោះ ប៉ូល រះ កា ពូ ផា

១០ «អី អុះ ទី ផា ពិន ចាក ឡាក់ ប៉ាក់ ម៉ាត់ ណាវ អាញ យឹត ផា ចឹង ទី កាន ខូច ខាច ឡុត អូ ត្រត់ ខូច ខាច ដឹង យៀង ខង លូ កាំប៉ាន់ ណោះ អុះ យី ខូច ខាច ទីប ឡាក់ កោ ពិន ដេល»។

១១ ហះ កា ម៉ែត តាហាន ណោះ អូ សៀ ប៉ូល រះ អុះ អ៊ី មីង ប៉ាណូស បក់ ប៊ិត កាំប៉ាន់ លូ តាំង ឡាក់ កាំប៉ាន់។

១២ ចារ ណោះ អូ ដាក់ អុះ សាវ៉ាប កត់ កាំប៉ាន់ វ៉ាង វ៉ាង ថុន ខ្យាល ណោះ ហង បះ កាំឡាក់ រៀង ដូវ បិច ចាក ឡាក់ ឡឹង ចារ ណោះ កៀ បិច កា ទីល ស្រីស ប៉ាក់ មៀង ភេនីច ឡាក់ ចារ កត់ កាំប៉ាន់ ហះ តាក្វាល ត្រែត ឡាក់ ចារ កាន់ ទីង ខ្យាល កៀ អ្វី វ៉ាង វ៉ាង ថុន ខ្យាល។

សារ ខ្យាល គីស ទៀក វ៉ាង ក្លាច

១៣ ផះ ណោះ ទី ខ្យាល ផិវ ៗ ទីល ឡឹង តែង តា បួង អន់ ខែ យឹត ផា ដាក់ ឡាក់ ពុត បិច ហង អន់ ខែ កា ប៉ាណា គូប ទុង ហារ តាឡុង ប៉ាសយ * ចាក ឡាក់ រតែង តាក្វាល ត្រែត ណាវ។

១៤ ហះ កា បាប៊ិត ឡឹង ណោះ ផាឌី ទី ខ្យាល គីស កាខាក់ ទីល ឡឹង តាក្វាល គី កាំប៉ាន់ ខ្យាល គីស ណោះ សិច អាវីត្តិដ្ឋន។

* ២៧:១៣ ២៧:១៣ តាឡុង ប៉ាសយ អា គីស ក្លាង ពូ យរ សាវ៉ាប ប៉ាឡី ពីង ទៀក ផៃ អន់ កាំប៉ាន់ ចាក។ ផា ពូ បិច ចាក ប៉ាក់ ម៉ាត់ ណាវ ត្រត់ ទុង ហារ ចែត ពីង កាំប៉ាន់ ឡុក។

១៥ ញួន កា ញ្ជើន អូ ដាម៉ី គី កាំប៉ាន់ អន់ ចាក ដោត ខ្យាល ញ្ជើន កា អន់ កាំប៉ាន់ ចាក ព្រួយ ខ្យាល ណោះ ហង់។

១៦ ប៉ាត់ ទីល តាត្រាល់ ថិ សិច ក្លដេ ឡាក់ ចារ កាន់ទឹង ខ្យាល ញ្ជើន កា លឹក ទូក ហារ ចែក ពីង កាំប៉ាន់ ទីប ឡុំបាក ខាក់។

១៧ ប៉ាត់ លឹក ទូក កត់ កេះ។ ពូ អ្យក់ កាសើ សាន់ត្រាន់ តីស កត់ ទ្រេម ជុំ កាំប៉ាន់ កេះណោះ ពូ រ៉ុស ប៉ាឡិ សាំងយ៉ូរ អ្យកត កា កាំប៉ាន់ ទូម ហះ ឡាពុក ចារ ទៀក ដាល កេះណោះ អន់ កាំប៉ាន់ ចាក ព្រួយ ខ្យាល នីណោះ ហង់។

១៨ ប៉ាត់ ដាវ តាយ៉ាង ញួន កា ខ្យាល តីស គី កាំប៉ាន់ តាឡាម៉ ពូ កា ប៉ាឡិ អ្នាត យឿង ខង អន់ ដា។

១៩ ប៉ាត់ ដាវ យ៉ាង តោ ណារ ម្នាក់ តាំងឡា កាំប៉ាន់ កា ប៉ាឡិ អ្នាត យឿង កាំប៉ាន់ អន់ដា ដេល។

២០ ញ្ជើន អូ ប៉ប ដាវ អូ ប៉ប សំឡង់ ទញ ដាវ ខ្យាល តីស កា អូ ស្វាស ឡាក់ ញ្ជើន កា អូ ម៉ឹង កា ចឹង អ្នែ រ៉ុស អុះ។

២១ ញ្ជើន អូ ទី សា សាណា ញ៉ា ទញ ដាវ កេះ ដេល ណោះ ប៉ូល កា អ្យរ អន់តាវ ហះ អន់តិគី កាំ ឡាំង កាណុង កាំប៉ាន់ កេះណោះ កាប ផា «អី អុះ មី ផា អន់ដីស សៀ អាញ ពិន អូ ឡាច់ ឡឹង តាត្រាល់ ត្រែត ណោះ ពែ ដាក់ អន់ដីស អូ ទី កាន ខូច ខាច នីអៀ អុះ។

២២ ហះកា កិញអៀ អា អាញ ប៉រ រ៖ កា អន់ដីស ដៃ អ្យកត ហង់ កាណុង កាំឡាំង អន់ដីស អា ម៉ោញ ដួរ កា អូ តោ អុះ យី ដឹង កាំប៉ាន់ អា ហង់ ចឹង ត្រត់ ខូច រ៉ាយ រ៉ា ណោះ។

២៣ អាញ អូ អន់តត់ ខង ម៉ាំង ពែ ប្រ្រៈ បិកកាតយ័ ឡាក់ អាញ សៀ ប៉ាសេ សាបៈ អែ ប្រើ បិយ អែ ពិ ប៉ាត់ អាញ លូ រ៖ ផា

២៤ "អី ប៉ូល អីស ដៃ អ្យកត ខង អីស ត្រត់ ឡាំ អន់តាវ ហះ ម៉ាត់ សាដាច់ តីស។ ហៃ ញួន កា ប្រ្រៈ បិកកាតយ័ ដាក់ ពុត កា អីស អែ ចឹង តង់ ទី បក់ ចាក អន់ខូ លូ អីស អន់ រ៉ាវ៉ាច់ ឡឹង សារ តោ អា ដេល"។

២៥ ទីល នីណោះ អី អុះ មី ហត់ ម៉ឹង ពិ ខង អាញ សៀ ផា ប្រ្រៈ បិកកាតយ័ ចឹង ប្រតី ឡាក់ កា អែ រ៖ ណោះ តាទីច។

២៦ ហះកា កាំប៉ាន់ ពិន អា ចឹង ទូម ពីង តាត្រាល់ ម៉ោញ អូ កា ហះ ចំ»។

២៧ ផះ កាំប៉ាន់ ញ្ជើន ឡង់ ពីង សាឡឹត សាឡាយ អាខ្រៀ ទីល ១៤ ម៉ាំង កេះ ប៉ាត់ ទង តិគី ម៉ាំង ម្នាក់ តាំងឡា កាំប៉ាន់ សាម៉ត ផា ក្យាម ចឹង ទីល តោក កេះ។

២៨ អន់ខែ អ្យកត កាសើ សាវ៉ាប រ៉ាស ទៀក ប៉ាឡិ កាណុង ទៀក ប៉ប ផា អ្នែ ជ្រុ ២០ ប្លាស ចាក ឡាំ ប៉ាត់ ម៉ាត់ ណារ កេះណោះ ប៉ាឡិ កាសើ កាណុង ទៀក ម៉ោញ ទង ណារ ប៉ប ផា ជ្រុ ១៥ ប្លាស។

២៩ ញួន កា អ្យកត កា កាំប៉ាន់ គី អំហ្គោ ពូ កា ប៉ាឡិ តាឡង់ ប៉ាសយ័ តែង ប៉ាអថ ប៉ាន់ កាតុ ដៃ អន់ ចាក ប្រ្រាល់ លូ អ្នែ សាណាង ប៉ែង តារ។

៣០ ម្នាក់ តាំងឡា កាំប៉ាន់ អន់ខែ បិច សាតាក់ អ្នាត កាំប៉ាន់ អន់ខែ កា ប៉ាណាំ គូប រ៉ុស ទូក ប៉ាប្រូ ប៉ាឡិ ពីង ទៀក លូ ប៉ាញ៉ា ផា ចឹង អ្យកត តាឡង់ ប៉ាសយ័ ប៉ាឡិ តែង កល់ ឡុក។

† ២៧:១៧ ២៧:១៧ សាំងយ៉ូរ ណោះ ឡាក់ កាណាត់ តីស សាវ៉ាប ខ្យាល ត្រត់ កាំប៉ាន់ អន់ ចាក ឡាំ ប៉ាត់ ម៉ាត់។

៣១ ប៉ូល រ៖ កា ម៉ែត តាហាន លូ ម្នាក់ តាហាន ជា «ជា តាំងឡា កាំប៉ាន់ អូ អ្នក ពីង កាំប៉ាន់ អន់ ដីស អូ រ៉ីស អុះ»។

៣២ ម្នាក់ តាហាន កា កោះ កាសែ ប៉ាឡិ ទូក ប៉ាឡង់ ពីង ទៀក សាឡឹត សាឡាយ ទូត។

៣៣ ប៉ាត់ ក្បាម ប៉ាតារ កេះ ប៉ូល អន់តត់ រ៖ កា កាំឡាំង ទិដ្ឋ ប្រើ សា សាណា លូ កាប ជា «១៤ ងារ កេះ ឡាក់ អុះ ម៉ី ខំ អ្នក មត អូ សា សាណា ញ៉ា។

៣៤ ទីល នីណោះ អន់ដីស សា សាណា ទូត ពិ ភៀ អន់ អ្នក រ៉ីស ខង កាណុង កាំឡាំង អន់ ដីស អា យៈ សក់ ម៉ៅញ កាសែ កា ចឹង អូ ហ៊្យង ដេល»។

៣៥ អ៊ែ កាប នីណោះ កេះ កា អ្យក់ ណា ប៉ាង ប៉ានេ ប្រៈ បិកកាតយ័ ហះ ម៉ាត់ កាំឡាំង ទិដ្ឋ កេះ ណោះ អ៊ែ គុ សា។

៣៦ កាំឡាំង អ្នក កាណុង កាំប៉ាន់ ទិដ្ឋ កា ទី ពុត ហោក ហង អន់ខែ កា សា សាណា ទិដ្ឋ ដេល។

៣៧ កាំឡាំង ញីន អ្នក កាណុង កាំប៉ាន់ ណោះ ទី ២៧៦ ដូរ។

៣៨ ប៉ាត់ ពូ សា សាណា ផឹត កេះ ពូ កា លឹក កាប៉ោ ពៀ ប៉ាឡិ អ្នក ពីង ទៀក សាឡឹត សាឡាយ ភៀ អន់ ដីច កាំប៉ាន់។

៣៩ ប៉ាត់ តារ តាទីច កេះ ម្នាក់ តាំងឡា កាំប៉ាន់ ហៃ តាគ្វាល់ ណោះ អូ អន់ហ្គាល់ អុះ ហះកា អន់ ខែ ប័ប ម៉ាត់ ទ្រង ម៉ៅញ ឡាក់ ទី តេះ ឡាពុក អន់ខែ យឹត ឡាក់ អន់ កាំប៉ាន់ ទូម ហះ ណោះ ជា អូ ប្រឹក ទីល។

៤០ អន់ខែ កា រ៉ីស កាសែ តាឡង់ ប៉ាសយ័ អ្នក ពីង ទៀក សាឡឹត សាឡាយ លូ រ៉ីស កាសែ សាពី ភៀ គី កាំប៉ាន់ កេះណោះ អន់ខែ លឹក សាំងយ័រ តែង កល់ ភៀ អន់ ខ្យាល ត្រុត ឡាក់ កាំ ប៉ាន់ ប៉ាត់ ហង។

៤១ ហះកា ផះ បើ ទីល ប៉ាត់ ហង កាំប៉ាន់ ទូម ហះ ចារ ទៀក ដាល ណោះ ហង កល់ កាំប៉ាន់ កា ទូម ពីង តេះ ឡាពុក តឹង ប៉ាអច់ កាំប៉ាន់ កា ប៉ាទុះ ប៉ាត់ រ៉ាយ រ៉ា កា ទៀក គី តាឡាម។

៤២ ផះ ណោះ ម្នាក់ តាហាន បិច ប៉ាន់តោ អ្នក ម្នាក់ ម្នាក់ ទិណោះ អ្យក កា អន់ខែ រៃ ទៀក សាតាក់ រ៉ា រ៉ា ឡា កោះ។

៤៣ ហះកា ម៉ែត តាហាន បិច តង់ ប៉ូល អន់ អ្នក រ៉ីស ណោះ អ៊ែ អូ អន់ ម្នាក់ តាហាន ប៉ាន់តោ អុះ។ អ៊ែ ប្រើ បក់ ចំ អូ រៃ ទៀក ប៉ុះ រៃ ឡាក់ ប៉ាត់ តាគ្វាល់ អន់ទ្រូល។

៤៤ កាប៉ាច់ បក់ អូ អូ រៃ ទៀក បក់ អន់ដា ក្វាវ កាតារ បក់ អន់ដា ក្វាវ តាំ ពៀក កាំប៉ាន់ ឡាក់ ប៉ា ទុះ ណោះ រៃ ឡាក់ ពូយ ដេល។ ប្រឹក នីណោះ ញីន ទិដ្ឋ ទី រ៉ា រ៉ា ឡា កោះ ទីល ប៉ាត់ គោក។

២៨

សារ ប៉ូល អ្នក ពីង តាគ្វាល់ មេលីត

១ ប៉ាត់ ញីន រ៉ា រ៉ា ឡា កោះ ទីល ប៉ាត់ គោក កេះ ញីន អូ អន់ហ្គាល់ ជា តាគ្វាល់ ណោះ សិច មេ លីត។

២ ប៉ាណូស អ្នក ពីង តាគ្វាល់ ណោះ អន់ខែ រ៉ា ហៃ ញីន ដាក់ កាខាក់ អន់ខែ ប៉ាកុះ អុញ កេះ ណោះ ជៀក ញីន ទិដ្ឋ ឡាក់ អញ្ជុរ ជុំ អុញ ណោះ ហង ខង ផះ ណោះ ប៉្រង បី លូ គ្រីន ខាក់ ដេល។

៖ ២៧:៤០ ២៧:៤០ សាពី ណោះ ឡាក់ កាណាត សរ៉ាប គី កាំប៉ាន់។

៣ ប៉ូល កា ទុញ វ៉ាម៉េ ម៉ោញ ប៉ានៅ អ្យក់ ចែក ពឹង អុញ ផាឌី ទី ពិះ ឡាច់ ឡឹង វ៉ាម៉េ ណោះ កា តុ អុញ ចោះ តី អែ ទូម អន់តីល ឡាត។

៤ ប៉ាណូស អែ ពឹង តាគាល់ ណោះ ប៉ប ពិះ ចោះ តី អែ នីណោះ អន់ខែ កាកាប លូ គូប ផា «ប៉ាណូ ស អា ប៉ាន់តៅ ពូ ហង យៈ អែ វ៉ាវ៉ាច់ ឡឹង ទៀក សាឡឹត សាឡាយ កេះ កាតាម កា ប្រ្រៈ ឡាក់ តាត់សិន សារ ដាក់ ត្រង់ អូ អន់ អែ អែ វ៉ុស អុះ»។

៥ ប៉ូល វ៉ាន់ចាត់ ពិះ ណោះ ប៉ាឡី ពឹង អុញ ហះកា អែ អូ ទី កាតាំង អីត នីចម អុះ។

៦ អន់ខែ យីត ផា ចាបះ កា ប៉ូល ចឹង ប៉ុក ឡាកោ លើ កា តៅ ឡាត ហះកា ផះ អន់ខែ អែ ក្បាក់ ហៃ តុត ទុញ អូ ប៉ប អែ កើត នីចម អុះ អន់ខែ កា វើ ពុត កាប ផា ប៉ូល ឡាក់ ប្រ្រៈ ឡាត។

៧ ក្បាម ហះ ណោះ ទី តេះ មីរ ម៉ោញ ចារ ឡាក់ តេះ សាន់ទូ ម៉ែត ក្រាត់ ស្រុក ពឹង តាគាល់ ណោះ សិច អែ ពូឡើ អែ វ៉ាងហៃ ញិន ដាក់ៗ លូ អន់ ញិន អែ ហះ ចារ ណោះ ប៉ែង ដាវ។

៨ ផះ ណោះ ពិ ពូឡើ តែប ខង អែ ពូ តិត អីត វ៉ាច់ ច្រោះ តិត។ ប៉ូល ម៉ុត កាណុង ហី អែ កេះ ណោះ ម៉ន់ សាប៉ាក់ អន់ អែ ដាក់។

៩ មូត ពូ អីត អន់ទៀត ឡាក់ អែ ពឹង តាគាល់ ណោះ ប៉ប អែ ដាក់ នីណោះ អន់ខែ កា ប៉ាណាំ គូប ពិះ ប៉ាក់ ប៉ូល កា ដាក់ និះទៅ ដេល។

១០ មូត អែ ពឹង តាគាល់ ណោះ ដាក់ កា ញិន ខាត។ ប៉ាក់ ទីល ដាវ ញិន ដីរ ជិះ កាំប៉ាន់ ឡាច់ ចាក ណារ អន់ខែ កា អន់ កាណាតី ញ៉ា ឡាក់ ញិន តងកាន ដេល។

សារ ប៉ូល ឡា ទីល ម៉េង រ៉ូម

១១ ប៉ាក់ ប៉ែង ខែ ឡឹង ណោះ ញិន កា ដីរ ជិះ កាំប៉ាន់ ម៉ោញ ណារ ឡាក់ ពិះ ឡឹង ម៉េង អាណេក សាន់ឡើ កត់ ហះ តាគាល់ ណោះ ផះ វ៉ាងវ៉ាង ចុន ខ្យាល កល់ កាំប៉ាន់ ណោះ ទី ហ្វិប គន ប្រ្រៈ ម៉ាត់ ប៉ាន់*។

១២ ប៉ាក់ កាំប៉ាន់ ម៉ុត កត់ ហះ ម៉េង ស៊ីវ៉ាគុះ ញិន កា អែ ហះ ចារ ណោះ ប៉ែង ដាវ។

១៣ ឡាច់ ឡឹង ចារ ណោះ ណារ ញិន ចាក ទីល ប៉ាក់ ម៉េង អេកៀម។ ប៉ាក់ តាយ៉ាង ទី ខ្យាល ពិះ ឡឹង តែង តាបូង ប៉ាក់ តាយ៉ាង តោ ញិន កា ទីល ប៉ាក់ ម៉េង ពូទីយ៉ូលី។

១៤ អែ ពឹង ម៉េង ណោះ ញិន ប៉ាក់ មូត កាំឡាំង សៀ យីស៊ូ អន់ខែ ជៀក ញិន អែ អន់ខុ លូ អន់ខែ ទុញ តាំប៉ិះ ដាវ។ នីអៀ ហង សារ ញិន ចាក ឡា ប៉ាក់ ម៉េង រ៉ូម ណោះ។

១៥ កាប៉ាច់ មូត កាំឡាំង សៀ យីស៊ូ អែ ពឹង ម៉េង រ៉ូម ផះ កាតាំង លៅ ផា ញិន ចឹង ឡា ប៉ាក់ ម៉េង រ៉ូម អន់ខែ កា ជៀក គូប ចាក ឡា ទីល តាឡាត អាប់កៀ លូ ហី សាំវ៉ាប វ៉ាឡូរ ប៉ែង អន់តល់ កៀ ឡា ហាប ញិន។ ផះ ប៉ូល ប៉ប អន់ខែ អែ កា ប៉ានេ ប្រ្រៈ បិកកាតយ័ លូ ទី កាន ម៉ីង ណារ។

១៦ ប៉ាក់ ញិន ទីល ប៉ាក់ ម៉េង រ៉ូម កេះ ពូ អន់ ប៉ូល អែ ដឹង អែ ប៉ាក់ ហី ម៉ោញ ឡាក់ កា ពុត អែ ប៉ិច ហះកា អន់ តាហាន ម៉ោញ ដូវ អែ ញ៉ាម អែ ដេល។

១៧ ប៉ាក់ ប៉ែង ដាវ ឡឹង ណោះ ប៉ូល ប្រើ ពូ ឡា រ៉ះ កា មូត ក្រាត់ ណាំផា សុនសាត អ៊ីស្រាអែល អន់ ពិះ ប៉ាក់ អែ។ ប៉ាក់ អន់ខែ ពិះ កេះ អែ រ៉ះ កា អន់ខែ ផា «អី អុះ មី អាញ អូ ទី ប្រ័តិ យច ញ៉ា

* ២៨:១១ ២៨:១១ គន ប្រ្រៈ ម៉ាត់ ប៉ាន់ សុនសាត ក្រិក សៀ ផា ប្រ្រៈ សេយ្យះ ទី គន ម៉ាត់ ប៉ាន់ ឡាក់ ពូ អែ ផា «ឌីសុសាតូរ»

លូ សុនសាត ពិន អុះ កា អូ ទី ប្រឹក្ចី យច លូ ចាបាប ម្នាក់ រតី ពិន ដេល ហះកា ពូ រ៉ុប អាញ ចែក ខុក ប៉ាក់ មឿង យេរូសាឡឹម តោ ទីប មប អាញ អន់ កា សុនសាត រ៉ូម។

១៨ ផះ ម្នាក់ សុនសាត រ៉ូម អំប័ញ អាញ កេះ។ អន់ខែ បិច តោះ ឡើយ អាញ ដេល ខង អន់ខែ អូ បំបំ អាញ ទី ប្រឹក្ចី សារ យច ឡាក់ ត្រក់ តោ ណោះ អុះ។

១៩ ហះកា ញួន កា សុនសាត អ៊ីស្រាអែល ប៉ាតែក តាឡាម បះ អាញ បំបំ ឡាក់ ប៉ាក់ សាដាច់ ឡុក អូ ត្រក់ អាញ ទី សារ បិច ភង សុនសាត អាញ ទៅ អុះ។

២០ ខ អា ហង បះ អាញ ប្រើ អន់ដីស ឡាក់ ប៉ាក់ ចារ អាញ លូ បំរ កាកាប លូ អន់ដីស ខង អាញ ត្រក់ ណោះ ញួន កា សារ សុនសាត អ៊ីស្រាអែល ម៉ឹង †»។

២១ អន់ខែ ណោះ តើល ផា «ញួន អូ ទី បំបំ សត់ត្រា ឡឹង ខេត យូដា លើ ប៉ាណូស ពៀ ម៉ោញ ដួរ ឡាក់ រះ កា ញួន ឡឹង សារ អីស អុះ។

២២ ហះកា ញួន បិច សំយ៉ាង ប៉ានីរ អីស បិច កា អូ ឡឹង សារ អីស សៀ ណោះ ខង ញួន កា តាំង ពូ កាប អូ ដាក់ ឡឹង សារ ក្រុំ សៀ យីស៊ូ អា គ្រីប ចារ»។

២៣ អន់ខែ កា កាំឡាក់ ដារ ចឹង ឡាក់ ប៉ាក់ ប៉ូល ម៉ោញ ទង ណារុ។ ប៉ាក់ ទីល ដារ កាំឡាក់ កេះ ទី ប៉ាណូស អៀង ឡឹង អន់ទ្រួល ពែ ណារុ ឡាក់ ប៉ាក់ ហី ប៉ូល។ អើ កា រះ សារ ប្រ្រះ បិកកាតយ រ៉ា ងហៃ រ៉ាងខ្យា អន់ កា ពូ សំយ៉ាង ឡឹង កាំលី ទីល កាដាច។ អើ អាន ផាប ចាបាប រតី ម៉ូសេ លូ ផាប ម្នាក់ រ៉ាតីយ ប្រ្រះ ភៀ អន់តត់ ប៉ាតោ ប្រើ ពូ សៀ សារ យីស៊ូ។

២៤ បក់ អន់ដា កា សៀ សារ អើ រះ ណោះ តាទីច បក់ អន់ដា អូ ចៃ សៀ អុះ។

២៥ អន់ខែ កា ចាក ឡាច់ ឡឹង ចារ ណោះ ទីប កាប យច លូ គ្រូប សោប។ ផះ អន់ខែ ចាក ឡាច់ ណោះ ប៉ូល កាប ម៉ោញ នីរ លូ អន់ខែ ផា «ត្រក់ តាទីច ប៉ាដាត ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ទី រះ កា ម្នាក់ រតី អន់ដីស ពឹង រ៉ាតីយ ប្រ្រះ សិច អេសាយ ផាះ

២៦ "ហត់ ឡាក់ ណាំង ម្នាក់ ប៉ាសុន ណោះ

កេះណោះ រះ កា អន់ខែ ផា

អន់ដីស ចឹង សំយ៉ាង ដេល ហះកា អូ ហ្លង់

អន់ដីស ចឹង ហៃ ដេល ហះកា អូ បំបំ អុះ។

២៧ ប៉ាសុន អា សាំងអ៊ីប ម៉ាត់ អ្នក កា ហៃ បំបំ

លូ ប៊ុត តោរ អ្នក កា សំយ៉ាង កាតាំង

លូ អូ ចៃ អន់ ពុត អន់ខែ ហ្លង់

អ្នក កា ចឹង ប៉ុនពែង ពុត ពៀក សៀ អាញ

ណោះ អាញ ចឹង តាក់ អន់ដាក់ អន់ខែ"។‡

† ២៨:២០ ២៨:២០ សារ សុនសាត អ៊ីស្រាអែល ម៉ឹង យី អន់ខែ អ្នក សាណាង សាដាច់ ឡាក់ ត្រក់ ដីរ លូ អ្នក កា សារ ប៉ាណូស តោ ចឹង រ៉ែស សីត។ យី ៖ កា ប៉ូល រះ ផា យីស៊ូ រ៉ែស សីត ទីប ផា យីស៊ូ ឡាក់ សាដាច់ ឡាក់ ត្រក់ ដីរ ណោះ តាម សារ ម៉ឹង មះ សុនសាត អ៊ីស្រាអែល កតាម កា អន់ខែ អូ ចៃ សៀ អុះ ទីប អន់ខែ ប្រឹក្ចី បាប ប៉ូល ដេល។ ‡ ២៨:២៧ ២៨:២៦-២៧ សារ អា ឡាច់ ឡឹង អេសាយ ៦:៩-១០។

២៨-២៩ ទីល នីណោះ អន់ដីស ត្រក់ អ្នក អន់តក់ ជា ប្រ្លឹះ បិកកាតយ័ ចឹង រ៉ះ សារ អើ តង់ អា កា សុ
នសាត អន់ទៀត ឡុត ខង អន់ខែ ចឹង សាំយ៉ាង តាទីច»។^S

៣០ ប៉ូល អ្នក ពីង ហី អើ ច្បាល ណោះ ទុញ រៀរ សាណាំ អើ កា ទី ហាប់ ទិ ប៉ាណូស បក់ ឡាំ ប៉ា
ត់ ហី អើ។

៣១ អើ កា រ៉ះ ឡឹង សារ ប្រ្លឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា លូ ប៉ាងហៀន ពូ ឡឹង សារ យីស៊ូ គ្រិះ
ឡាក់ ពី តាំងឡា ទីប ទី ពុត ខិន អ្នក ទី ពៀ ទីប អើ អុះ។

^S ២៨:២៨-២៩ ២៨:២៨-២៩ ហ្នា ពូ ត្រាត់ លូ គី ម៉ោញ ចំលួន ឆែម ប៉ានីរ ផាះ ប៉ាត់ អើ រ៉ះ សារ ទីណោះ កេះ។ ណោះ ម្នាក់
សុនសាត អ៊ីស្រាអើល កា ចាក ឡាច់ ទីប ប៉ាតែក លូ គូប សោប កេង ខាក់។

សត្រា រតី ប៉ូល ប៉ាហ្វើ កា ម្ហត មៀង រ៉ូម រ៖ សារ រតី ប៉ូល

រតី ប៉ូល កើត ពីង មៀង តើសុះ រ៉ប ងារ អា មៀង តើសុះ អ្នែ ពីង ប៉ាថេត ទ្រតី។ អើ សុនសាត អ៊ីស្រាអែល ឡាក់ ប៉ាសុន រ៉ូម ដេល។ អើ ទី សិច ពៀរ កាប ព្វយ សុនសាត ហេព្រើ សិច អើ សូល កាប ព្វយ សុនសាត រ៉ូម សិច អើ ប៉ូល។ ផ៖ អើ អ្នែ សាស្វា ពៃ អើ ហៀន ចាបាប រតី ម៉ូសេ ពីង មៀង យេរូសាឡឹម ព្វយ ឡាបៀប ម្ហត ផាវ៉ាស៊ី អើ ហៀន ឡឹង ណែយូ សិច កាម៉ាលៀ ល ឡាក់ លៅ លែង សិច ក្វា ឡឹង ព្វ។

ផ៖ ប៉ាន់ដា ពៃ រតី ប៉ូល អូ អន់ហ្គាល់ យីស៊ូ អុះ ក្រាន់ កា កាតាំង ព្វ រ៖ ផា ទី កាម៉ាក់ ម៉ោញ ដូរ សិច យីស៊ូ ឡាក់ គន ប្រ្ល៖ បិកកាតយី លូ បក់ ប្រ្ល៖ ប្រើ ប្រតី សាដាច់។ ញាន កា ប៉ូល ប្រតី ព្វយ ចាបាប កាខាក់ អើ កា ប៉ាសាំង លូ ម្ហត សៀ យីស៊ូ ខាក់ ខង អើ យីត ផា ព្វ បីដាយ ប្រ្ល៖ បិក កាតយី ញាន កា ព្វ ផា យីស៊ូ ឡាក់ គន ប្រ្ល៖ បិកកាតយី។ អើ កា ប្រតី បាប ម្ហត សៀ យីស៊ូ កាខាក់។ ទី ងារ ម៉ោញ យី អើ ពីង សាណាំ ៣៦ គ.ស. អើ ចាក ឡាំ ប៉ាក់ មៀង ដាម៉ះ កៀ ចឹង ណាំង រ៉ុប ម្ហត សៀ យីស៊ូ អ្សក់ ចេត ខុក លូ ប៉ាន់តៅ អ្នាត ផាឌី យីស៊ូ តាំបាង ឡាកោ អន់ អើ បបំ ប្រតី អន់ អើ ប៉ិនពែង ពុត ពៀក សៀ ម៉ឹង យីស៊ូ ឡុត (បំរ ហៃ ងារ ម្ហត រ៖ ប៉ាតាង យីស៊ូ (កិច្ច/ការ) ៩:១-១៩)។ អន់តីត ឡឹង ណោះ អើ កា រ៖ សារ ដាក់ ឡឹង យីស៊ូ ពីង ប៉ាថេត ស៊ីវី ប៉ាថេត អ៊ីស្រា អែល ប៉ាថេត ទ្រតី លូ ប៉ាថេត ក្រិក អើ រ៖ ផា យីស៊ូ យី បក់ ប្រ្ល៖ ប្រើ ពិះ តង់ ប៉ាណូស។ រតី ប៉ូល ប៉ាំងកើត ក្រុំ ហៀន សារ ប្រ្ល៖ ពីង មៀង អន់ទៀតៗ អៀង ចារ។ ញាន កា ម្ហត សៀ កាណុង ក្រុំ ទិណោះ ទី សារ អន់ទៀតៗ អន់ខែ កា ប្រាក់ សត្រា ប៉ាហ្វើ អំបញ្ច លូ អើ។ អើ កា ប្រាក់ សត្រា អៀង ហ្វា កៀ តង់ តាត់ស៊ិន សារ ម៉ះ អន់ខែ ទីប ប្រតី អន់ អន់ខែ សៀ ហើង ខាក់ ដេល។

រតី ប៉ូល ប្រាក់ សត្រា ទី អា ឡឹង សាណាំ ៤៨ លើយ ទីល សាណាំ ៦៤ គ.ស. យី សត្រា អា បក់ អន់ដា ប្រាក់ អន់ទ្រួល ឡឹង ម៉ាកុះ លូកា ម៉ាថាយ លូ យូហាន ប្រាក់ សារ ដាក់ ឡឹង យី ស៊ូ ណោះ ណារ៉ុ។ ទីល នីណោះ សត្រា ទី អា ឡាក់ សត្រា គុល ប៉ាន់ដា កាណុង ផាប ប៉ានីរ ប្រ្ល៖ សាញ៉ា អែ ពុត ណារ លូ ទី ខា កាខាក់។

សុនសាត អ៊ីស្រាអែល វ៉ាំងហារ ណោះ យីត ផា រតី ប៉ូល ប៉ាសាំង លូ ប្រ្ល៖ ម៉ះ អន់ខែ កេះ អន់ ខែ កា អូ ណិស កា រតី ប៉ូល លូ ណាំង សារ ប្រតី អន់ រតី ប៉ូល ត្រត់ ខុក អៀង ទង។ ប៉ាក់ អន់ តីត រតី ប៉ូល បំរ ប្រើ ព្វ អញដីន សារ អើ ប៉ាក់ សាដាច់ អ្នែ ប៉ាក់ មៀង រ៉ូម អន់ តាត់ស៊ិន សារ កា អើ។ ពៀរ ប៉ែង សាណាំ អន់តីត ឡឹង ណោះ អើ វ៉ាវ៉ាច់ ឡឹង ខុក អើ កា ចាក ឡាំ ប៉ាក់ ចារ អន់ ទៀតៗ កេះណោះ អើ ឡាំ ប៉ាក់ មៀង រ៉ូម ម៉ោញ ទង ណារ៉ុ។ ប៉ាក់ ទីល សាណាំ ៦៤ គ.ស. សា ដាច់ ណេវ៉ុង កា ប្រតី បាប ម្ហត សៀ យីស៊ូ ផ៖ ណោះ ព្វ ប៉ាន់តៅ រតី ពេត្រុះ អន់តីត ឡឹង ណោះ ព្វ កា ប៉ាន់តៅ រតី ប៉ូល ដេល។

សារ អន់តត់ រ៖

ម្យ៉ាង រ៉ូម សើក ពេ យី ម្យ៉ាង ចារ សាដាច់ រ៉ូម អ្នក រ៉ាងហៃ។ រ៉ាប់ ដាវ អា ម្យ៉ាង អា យី ម្យ៉ាង ពីង ប៉ាថេត អ៊ីតាលី។ អន់ទ្រួល ឡឹង ប្រាក់ សត់ត្រា អា រត់ ប៉ូល អូ យើយ អ្នក ពីង ម្យ៉ាង រ៉ូម អុះ ហះ កា អ៊ែ អន់ហ្គាល់ ម្នាក់ សៀ យីស៊ូ អៀង ដូវ ឡាក់ សុនសាត អ៊ីស្រាអែល អ្នក ពីង ម្យ៉ាង ណោះ ខង សុនសាត អ៊ីស្រាអែល ខ្ម ចាក សិត ចាក ឡាក់ រ៉ាប់ ប៉ាថេត ឡាក់ សាដាច់ រ៉ូម រ៉ាងហៃ រ៉ាងខ្សា ណោះ។ អ៊ែ ប្រាក់ សត់ត្រា អា កាណុង សាណាំ ៥៦-៥៧ គ.ស. ផេះ អ៊ែ អ្នក ពីង ម្យ៉ាង កូរិនថុះ (ប៊ែរហៃ ១៦:២៣)។

កាណុង សត់ត្រា អា អ៊ែ ប្រាក់ រ៉ះ អន់ ពូ ហ្វង ផា ប្រ្លះ ប៊ិកកាតយី តង ប៉ាណូស ញាន កា ពូ សៀ ម៉ឹង យីស៊ូ អូ ត្រត់ ញាន កា ពូ ខំ ប្រត់ ពូយ ចាបាប់ រត់ ម៉ូសេ ណោះ អុះ។ កាណុង សត់ត្រា អន់ ទៀតៗ អ៊ែ រ៉ះ លងៗ ឡឹង សារ អា ហះកា កាណុង សត់ត្រា អា អ៊ែ ប្រាក់ រ៉ះ គ្រីប ហាច់ បិច កា ពូ ហ្វង កាខាក់។

សារ សាំខាន់ៗ

រត់ ប៉ូល រ៉ះ ប៉ាឡាក់ ផា ប៉ាណូស គ្រីប ដូវ អូ ផា កា សុនសាត ញ៉ា ស៊ុត កា ទី សារ យច ទី ខ្ម យី អូ ត្រត់ លូ ប្រ្លះ ប៊ិកកាតយី អុះ។ ទីល នីណោះ ពូ ត្រត់ សៀ យីស៊ូ ឡាក់ ប្រ្លះ ប្រ្លើ ពិះ តង ប៉ាណូស ភៀ អន់ ដាក់ ត្រង លូ ទី អាញ រ៉ុស ឡឹង ប្រ្លះ ប៊ិកកាតយី។ ទី ដឹង បក់ សៀ ម៉ឹង យីស៊ូ ឡាក់ ប្រ្លះ ផា ដាក់ ត្រង ឡាក់ កា អ៊ែ ផា រត់ អាប្រាហាំ ដាក់ ត្រង ពេ ដេល។ (១:១-៤:២៥)

រត់ ប៉ូល រ៉ះ ឡឹង ណី សារ ពូ ប៉ាងហាំ ទៀក យី ប៉ាណូស ទីខ្ម ឡាក់ សៀ យីស៊ូ ពៀប ឡាក់ កា តោ អន់ខ្ម លូ អ៊ែ លូ រ៉ុស សិត អន់ខ្ម លូ អ៊ែ ដេល។ ប៉ាណូស គ្រីប ដូវ ស៊ុត កា ទី សារ យច អន់ ខ្ម លូ រត់ អាដាំ នីចម ពូ កា ចឹង ទី ប្រ្លះ តង អន់ខ្ម លូ យីស៊ូ នីណោះ ដេល អ្សក់ កា ពូ សៀ យីស៊ូ។ (៥:១-៦:២៣)

រត់ ប៉ូល រ៉ះ ឡឹង សារ រ៉ុល រ៉ុល ម៉ះ ប៉ាណូស ញាន កា ទី ពុត ប៊ិក អ៊ិក ទី ពុត បិច ប្រត់ សារ អូ ដាក់ គ្រីប នៃវ ឡាក់ ប្រត់ អន់ ពុត ឡាច់ ចាំងហាយុត ឡឹង ប្រ្លះ ប៊ិកកាតយី ហះកា ប្រ្លះ ទី ពុត តាប៉ាប តាប៉ុន កា ពូ លូ អន់ ប៉ាដាក់ ប៉ាលឹង អ៊ែ កា បក់ សៀ យីស៊ូ ភៀ តង ពូ អន់ រ៉ាវ៉ាច់ ឡឹង សារ យច។ (៧:១-៨:៣៩)

រត់ ប៉ូល អ្សក់ សារ សុនសាត អ៊ីស្រាអែល ភៀ យីត ចាជ្រប ឡឹង ផិនកាន អោន សាគីម ម៉ះ ប្រ្លះ ប៊ិកកាតយី ឡាក់ ចៃ តង ប៉ាណូស គ្រីប សុនសាត។ (៩:១-១១:៣៦)

រត់ ប៉ូល រ៉ះ ឡឹង ឡាបៀប អ្នក កោប គុន ម្នាក់ សៀ ប្រ្លះ ឡាក់ ទី ពុត ណាវ យី ត្រត់ តិត តូ នី ចម អន់ខ្ម លូ ប្រ្លះ ប៊ិកកាតយី អន់ខ្ម លូ ម្នាក់ អុងកាន អន់ខ្ម លូ ម្នាក់ សៀ ប្រ្លះ និះទៅ។ (១២:១-១៥:៣៣)

សត់ត្រា អា សាំខាន់ កាខាក់ ខង រត់ ប៉ូល រ៉ះ ប៉ាឡាក់ ខាក់ ឡឹង គុល សារ សៀ ម៉ះ ប៉ាសុន ប្រ្លះ យី ប្រ្លះ ប៊ិកកាតយី តង ប៉ាណូស ញាន កា ពូ សៀ ម៉ឹង យីស៊ូ អូ ត្រត់ ញាន កា ពូ ប្រត់ ប៉ុន លើ ប្រត់ ពូយ ចាបាប់ រត់ ម៉ូសេ ណោះ អុះ។

១ អាញ សិច ប៉ូល ឡាក់ ទុច យីស៊ូ គ្រិះ អ៊ែ អ៊ែ អាញ ប្រ្លើ រ៉ះ ប៉ាតាង អ៊ែ ប្រ្លះ ប៊ិកកាតយី រ៉ុស អ្សក់ អាញ សាំវ៉ាប កា រ៉ះ សារ ដាក់ ម៉ះ អ៊ែ

២ យី សារ ដាក់ ឡាក់ ប្រ្លះ ទី សាញ៉ា ឡឹង អន់ទ្រួល ពេ ពីង ម្នាក់ រ៉ាគីយ អ៊ែ ឡាក់ ទី ប្រាក់ គម កាណុង ផាប ប៉ានី ប្រ្លះ។

៣ សារ ដាក់ អា រ៉ះ ឡើង សារ គន អើ។ ផា យឹត តែង ប៉ាណូស គន អើ កើត ពីង ផ្លង់ រ៉ាច់ សា ដាច់ ដារឹត

៤ ហះកា ផា តែង ប៉ាដាត ប៉ាលីង ប្រ្ល័ះ ដាក់ កាខាក់ ប្រ្ល័ះ បិកកាតយ័ រ៉ះ ផា បក់ ណោះ យី គន អើ តាទីច ឡាក់ ទី អំរិញ អីញ ញន អើ រ៉ុស សីត យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៥ ញន កា យីស៊ូ បះ ប្រ្ល័ះ ដាក់ កា អាញ លូ ប្រើ អាញ រ៉ះ ប៉ាតាង យីស៊ូ ភ្លើ អន់ គ្រីប សុនសាត សៀ អើ កេះណោះ ប្រ័តិ ព្វយ ភ្លើ អន់ ពូ ប៉ានេ អើ។

៦ អន់ដីស កា អ្នែ កាណុង កាំឡាំង បក់ ប្រ្ល័ះ រើស អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ ដេល។

៧ សតត្រា អា អាញ ប៉ាហ្សី អន់ កា អុះ មី ទិខូ ឡាក់ អ្នែ ពីង មៀង រ៉ូម ឡាក់ ប្រ្ល័ះ បិកកាតយ័ បិច ចៃ លូ ទី រើស អន់ កេះ ប៉ាសុន ដាក់ ម៉ះ អើ។ អន់ ប្រ្ល័ះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប៉ូល បិច ឡាក់ ចាចាក ប៉ាក់ មៀង រ៉ូម

៤ សាត ប៉ានដា អាញ ហោក រឹត កា ប្រ្ល័ះ អាញ ញន កា អន់ដីស ទិខូ ខង យីស៊ូ គ្រិះ តង់ អន់ ដីស ខង ពូ ចាក រ៉ះ ប៉ាញ អង់កក់ តេះ ឡើង សារ អន់ដីស សៀ ណោះ។

៥ ប្រ្ល័ះ បិកកាតយ័ ប្រ័តិ ផាញាន ផា អាញ កា ចាំង កា អន់ដីស លើយ រ៉ប អាញ ម៉ន់ អើ អើ ប្រ្ល័ះ អា ហង ឡាក់ អាញ អ្យក់ ពុត ចែត ប្រ័តិ ដារ រ៉ះ សារ ដាក់ ឡើង គន អើ។

១០ ផះ អាញ ម៉ន់ ណោះ អាញ ឡោម ប៉រ ហះ ប្រ្ល័ះ លើយ អន់ អាញ ទី ឡាក់ ចាចាក ប៉ាក់ អន់ ដីស ផា អើ អន់

១១ ខង អាញ បិច ឡាក់ ចាចាក ប៉ាក់ អន់ដីស ខាក់ ភ្លើ ប្រ័តិ អន់ អន់ដីស ទី សារ ដាក់ តែង ប៉ាដា ត់ ប៉ាលីង ប្រ្ល័ះ ម៉ាក់ អន់ដីស សៀ លើយ។

១២ ប៉ាក់ ពិន អ្នែ អន់ខូ លូ គូប កេះ យី ពិន ចឹង រ៉ះ សារ បាំងហោក ពុត គូប សោប ញន កា សារ ពិន សៀ ទីប អន់ដីស ទីប អាញ។

១៣ អី អុះ មី អាញ បិច អន់ អន់ដីស អ្នែ អន់តត់ ផា អាញ យឹត បិច ឡាក់ ចាចាក ប៉ាក់ អន់ដីស ឡើង ទុញ ពៃ កេះ ភ្លើ អន់ អាញ ប៉ាណាំ អន់ ពូ អន់ដា សៀ យីស៊ូ ពីង មៀង អន់ដីស ឡាក់ កា អាញ ប៉ាណាំ ពូ សុនសាត អន់ទៀត អន់ សៀ ដេល ហះកា អាញ ទី កាន ខើក លើយ ទីល កិញអៀ អា អ្នែ កា អុ ទី ឡាក់។

១៤ អាញ ត្រត់ រ៉ះ សារ ដាក់ ឡើង យីស៊ូ កា សុនសាត ក្រិក លូ សុនសាត អន់ទៀត ទីប បក់ ហ្សាំង សាឡាច់ ទីប បក់ កាតូលី ងល់ ដេល។

១៥ ទីល នីណោះ អាញ កា ទី ពុត បិច ឡាក់ រ៉ះ សារ ដាក់ កា អន់ដីស ឡាក់ អ្នែ ពីង មៀង រ៉ូម ដេល។

១៦ អាញ អ្នែ តាយូស អុះ កា រ៉ះ សារ ដាក់ ខង សារ ដាក់ អា ឡាក់ សារ អំរិញ អីញ ម៉ះ ប្រ្ល័ះ បិកកាតយ័ ភ្លើ សារ៉ាប តង់ ប៉ាណូស សៀ អន់ រ៉ាវ៉ាច់ ឡើង សារ យច សាត ប៉ានដា យី សុនសាត អ៊ីស្រាអែល កេះណោះ សុនសាត អន់ទៀត។

១៧ សារ ដាក់ អា តាំបាង អន់ អ្នែ អន់តត់ ផា ប្រ្ល័ះ បិកកាតយ័ ប្រ័តិ អន់ ប៉ាណូស ដាក់ ត្រង់ ញន កា សារ សៀ ឡើង គុល ទីល ឡុច ឡាក់ កា ពូ ប្រាក់ រ៉ះ កាណុង ផាប ប៉ានី ប្រ្ល័ះ ផា «ប៉ាណូស ដាក់ ត្រង់ ទី អាញ រ៉ុស ញន កា អើ សៀ»*។

* ១:១៧ ១:១៧ សារ អា ឡាក់ ឡើង ហាបាកុក ២:៤។

សារ ប្រៀប អ៊ីក កា ប៉ាណូស អូ ដាក់

១៨ ប្រៀប ប៊ិកកាតយ័ តាំបាង សារ អ៊ីក ឡឹង ប្លែង ប៉ាសាំង លូ ប៉ាណូស ឡាក់ អូ ប្រ័ត ព្យយ អ៊ី លូ ប៉ាណូស ឡាក់ ប្រ័ត អូ ដាក់ គ្រឹប នែវ អន់ខែ តាក់ អង់ហ៊្វ្រង សារ តាទីច ខង អន់ខែ អូ ប៊ុច អូ ញន កា អន់ខែ ទី ពុត អូ ដាក់។

១៩ សារ ញ្ជាៗ ឡាក់ ប៉ាណូស អូ អន់ហ្គាល់ ឡឹង ប្រៀប ណោះ ពូ ប៊ុច កេះ ខង ប្រៀប តាំបាង អន់ ពូ ប៊ុច ឡាក់។

២០ ខង ឡឹង កាណើត តេះ ប្លែង ពែ ប៉ាណូស អូ ឡឹង សារ ប្រៀប យ័ ពូ ហៃ អូ ប៊ុច កាតាម យី ពូ អូ អន់តត់ ជា អ៊ី ទី សារ អំរ៉ាញ អីញ អ៊ែ លើយ លូ អូ អន់តត់ ជា អ៊ី ឡាក់ ប្រៀប តាទីច ហង ជា យីត ចា ជ្រែប អន់ ហ្គង ឡឹង កាណាក់ អ៊ី បាំងកើត ទីណោះ។ ទីល នីណោះ ពូ អូ អ៊ីល អន់ រ៉ា រ៉ាច ឡាកោ ទី អុះ

២១ ខង យ័ ពូ អន់ហ្គាល់ ប្រៀប ប៊ិកកាតយ័ កេះ កាតាម ហះកា ពូ អូ អ៊ីល កូតី កា អ៊ី អន់ យី លូ អ៊ី ឡាក់ ប្រៀប អុះ លូ ពូ អូ ប៉ានេ អ៊ី ដេល។ ពូ យីត ឡាឡីត ឡាឡាក់ អូ ទី ខា ពុត អូ ហ្គង ពូ កា កើត ម៉ាម៉ាំង រ៉ាំងអិត។

២២ ពូ អ្នាត់ ផា ឡាកោ ហ្សាំង សាឡាច់ ហះកា ពូ កាតូលី អូ ហ្គង។

២៣ ពូ អូ ចៃ សាំប័ះ ប្រៀប ឡាក់ ទី អំរ៉ាញ អីញ អ៊ែ លើយ ពូ អ្សក់ ហ៊ុប ឡាក់ កា ប៉ាណូស លូ ហ៊ុប សែម ហ៊ុប អ្សក់ សាំប័ះ ឡាក់។

២៤ ខ អា ហង បះ ប្រៀប ប៊ិកកាតយ័ អ្នាត អន់ ពូ ប្រ័ត សារ ប៊ីត អ៊ិក តាម ពុត ពូ ប៊ុច ទីប ប្រ័ត លូ គូប សោប។

២៥ ញន កា ពូ អូ ចៃ ស្មៅ សារ តាទីច ឡឹង ប្រៀប ពូ ស្មៅ សារ តាំព្នង ឡុត លូ ប៉ាណាំ គូប កា ដាប សាំប័ះ អ៊ីល កូតី កា កាណាក់ ញ្ជាៗ ឡាក់ ប្រៀប បាំងកើត ប៉ាតាង ប្រៀប ឡាក់ បាំងកើត កា ណាក់ ទីណោះ យី ប្រៀប ឡាក់ ពិន ត្រត់ ប៉ានេ លើយ អាមែន។

២៦ ខ អា ហង បះ ប្រៀប ប៊ិកកាតយ័ អ្នាត អន់ ពូ ប្រ័ត លូ អង់កាន់ លូ កាម៉ាក់ គុន សារ អ៊ិក តាម ពុត ប៊ុច។ ម្នត អង់កាន់ អន់ខែ កា ប្រ័ត លូ អង់កាន់ យច ឡឹង គុន តាឡាប័ យើយ។

២៧ ម្នត កាម៉ាក់ កា និះទៅ ដេល អន់ខែ អ្នាត តែប លូ អង់កាន់ ឡាក់ គុន តាឡាប័ យើយ យី អន់ខែ ប៊ុច ប៉ារត់ គូប កាម៉ាក់ ឡុត។ អន់ខែ ប្រ័ត សារ អ៊ិក ខាក់ យី អន់ខែ តែប លូ កាម៉ាក់ ប៉ារត់ កាម៉ាក់។ ញន កា ពូ អូ ចៃ ស្មៅ ប្រៀប ប៊ិកកាតយ័ អន់ ពូ ទី សារ អូ ដាក់ កាណុង ឡាកោ ពូ ទៅ។

២៨ ញន កា ពូ អូ ចៃ អន់ហ្គាល់ ប្រៀប ឡាក់ បះ អ៊ី អ្នាត អន់ ពូ ប្រ័ត តាម ខំយីត យច ម័ះ ពូ យី អន់ ពូ ប្រ័ត សារ ញ្ជា ឡាក់ អូ ត្រត់ ប្រ័ត។

២៩ ពុត ពៀក ពូ ប៉ាញី ដឹង យីត សារ អូ ដាក់ គ្រឹប នែវ សារ អ៊ិក សារ ខ្លាម សារ ដំល់ លូ ប៉ាញី ដឹង សារ សាណាំង សាណើស សារ ប៊ុច ប៉ាន់តៅ ពូ សារ តាប៊ុញ តាប៉ាក់ សារ ប៉ាញី ប៉ាច័។ អន់ខែ ខុ កាប ពោ គូប សោប

៣០ អន់ខែ ឡាក់ ប៉ាណូស អ៊ិក ពុត ខុយ ប៉ាអ្សប ទី ពុត អ្នាត់ អេង អូ កេង ប្រ័ត សារ អូ ដាក់ អូ ណីស កា ប្រៀប ប៊ិកកាតយ័ លូ អូ រ៉ាប់ អូ ស្មៅ មើត ពី។

៣១ អន់ខែ ឡាក់ ប៉ាណូស អូ ហ្គង អូ ហ្វី ទី ពុត អូ ត្រង់ លូ អូ ទី ពុត តាប៉ាប តាប៉ុន។

៣២ អន់ខែ អ្នក កេរ កា ប្រ្លឹះ បិកកាតយ័ ចឹង តាត់ស៊ិន សារ ទិ បក់ ញើ ឡាក់ ប្រឹក្តី សារ អូ ដាក់ នែរ អា យី ត្រត់ តៅ។ ហះកា អន់ខែ អូ ត្រត់ ប្រឹក្តី ដឹង ឡាកោ អន់ខែ ទៅ អុះ យី វែរ លូ ម្នាក់ បក់ ប្រឹក្តី សារ នែរ អា ដេល។

២

សារ ប្រ្លឹះ ចឹង តាត់ស៊ិន សារ អន់ ត្រត់

១ អី ប៉ាណូស បក់ កាប ផា ពូ យច អីស អូ ទី សារ ចឹង ប៉ាតែក អន់ វ៉ាវ៉ាច់ ឡាកោ អុះ ខង អីស កាប កា ឡាកោ អីស ទៅ ហង ខង បក់ កាប កា ពូ អើ កា ប្រឹក្តី យច និះទៅ ដេល។

២ ពិន អូ អន់តត់ ផា ប្រ្លឹះ បិកកាតយ័ ចឹង ចែក ថូត បក់ ប្រឹក្តី នែរ អា យី អើ តាត់ស៊ិន សារ អន់ ត្រត់។

៣ អី ប៉ាណូស ឡាក់ កាប ផា ពូ យច ហះកា អីស ប្រឹក្តី យច ឡាក់ កា ពូ ដេល ញ៉ា អីស សាមីក់ ផា ចឹង វ៉ាវ៉ាច់ ឡាកោ ឡើង សារ ប្រ្លឹះ ចឹង ចែក ថូត អីស ប ?

៤ លើក អីស បីដាយ ពុត ដាក់ ពុត អូ អ្យក់ យ៉ូ ពុត អត់ សាំវ៉ាញី ឡាក់ ដាក់ កាខាក់ ម៉ះ អើ ? ញ៉ា អីស អូ អុះ អន់តត់ ផា ប្រ្លឹះ បិកកាតយ័ ទី ពុត ដាក់ ភើ ប្រើ អីស ប៉ិនពែង ពុត ពៀក ប ?

៥ ហះកា អីស កាង កល់ អូ ចៃ ប៉ិនពែង ពុត ពៀក អុះ ទីល នីណោះ អីស ផះ ប្រឹក្តី អន់ កា ឡាកោ ទៅ ទី ថូត ប៉ាក់ ដាវ ប្រ្លឹះ បិកកាតយ័ អីក កា ប៉ាណូស អូ ដាក់ ឡាក់ ដាវ អើ ចឹង តាត់ស៊ិន សារ អន់ ត្រត់

៦ យី អើ ចឹង អន់ កា ពូ ត្រឹប ដូរ តាម សារ ឡាក់ ពូ ទី ប្រឹក្តី ណោះ ហង

៧ យី អើ ចឹង អន់ អាញ រ៉ែស លើយ កា ម្នាក់ បក់ ខំ ប្រឹក្តី ដាក់ ប៉ិច កា ប្រ្លឹះ តាំប៉ោក ប៉ានេ លូ ប៉ិច កា អើ អន់ អាញ អ្វី រ៉ែស លើយ។

៨ ហះកា ប្រ្លឹះ ចឹង អីក លូ ចែក ថូត បក់ យីត ដឹង កា តាប៉ុញ តាប៉ាក់ លូ អូ ចៃ សាំហ្សាំង សារ តាទីច ហះកា ប្រឹក្តី ពួយ សារ អូ ដាក់។

៩ សារ ឡាក់ បាក សារ ចុនចៃ ចឹង កើត ពីង ប៉ាណូស ចំ ឡាក់ ប្រឹក្តី សារ អូ ដាក់ ណោះ ហង យី សាក់ ប៉ាន់ដា ពីង ម្នាក់ សុនសាត អ៊ីស្រាអែល កេះណោះ ពីង ម្នាក់ សុនសាត អន់ទៀត។

១០ ហះកា បក់ ប្រឹក្តី ដាក់ ប្រ្លឹះ ចឹង តាំប៉ោក ប៉ានេ លូ អន់ សារ សាណុក សាវ៉ាក កា អើ សាក់ ប៉ាន់ដា អន់ កា សុនសាត អ៊ីស្រាអែល កេះណោះ អន់ កា សុនសាត អន់ទៀត

១១ ខង ប្រ្លឹះ បិកកាតយ័ អូ រ៉ែស ម៉ាត់ បក់ ញើ អុះ។

១២ ផា បក់ អូ អូ ចាបាប ប្រ្លឹះ ផា ពូ ប្រឹក្តី យច ណោះ ពូ ត្រត់ តៅ ទីប អូ ទី ចាបាប។ កាប៉ាច់ បក់ អូ ចាបាប ហះកា ប្រឹក្តី យច ប្រ្លឹះ ចឹង តាត់ស៊ិន សារ កា អន់ខែ អន់ ត្រត់ ពួយ ចាបាប ដេល

១៣ ខង ប៉ាណូស បក់ ក្រានី កា កាតាំង ចាបាប ប្រ្លឹះ ប្រ្លឹះ អូ ផា អន់ខែ ដាក់ ត្រង់ អុះ ផា អន់ខែ ប្រឹក្តី ពួយ ចាបាប ណោះ ប្រ្លឹះ ចឹង ផា អន់ខែ ដាក់ ត្រង់ តាទីច។

១៤ ផា សុនសាត អន់ទៀត ឡាក់ អូ អូ ចាបាប អន់ខែ ប្រឹក្តី ពួយ សារ កាណុង ចាបាប យ្លឹះ អូ អូ ចាបាប កាតាម យី អន់ខែ ទី ចាបាប កាណុង ឡាកោ កេះ។

១៥ កាណ្ណង សារ អា អន់ខែ តាំបាង អន់ ប័ប័ ជា សារ កាណ្ណង ចាបាប អ្នែ កាណ្ណង ពុត អន់ខែ តាទីច យី សារ ចាជ្រែប យីត ម៉ះ អន់ខែ កា រ៉ះ កាណ្ណង ពុត ទី ទីប ច្រោម ឡាកោ ទៅ ទី ទីប រ៉ះ ជា ឡាកោ ប្រឹក្ចី ដាក់។

១៦ ផះ អាញ រ៉ះ សារ ដាក់ កា ពូ អាញ ផា នីអៀះ ចឹង ទី ដាវ ម៉ៅញ តែង ម៉ាត់ ទៀ ប្រ្លះ បិក កាតយ័ ចឹង អន់ យីស៊ូ គ្រិះ តាត់ស៊ិន សារ ប៉ាណ្ណស ទីខ្លូ យី អែ ចឹង តាត់ស៊ិន គ្រិប សារ ពូ អោន សាគីម ដេល។

សារ ប្រ្លះ ចឹង តាត់ស៊ិន សារ សុនសាត អ៊ីស្រាអែល

១៧ អី ប៉ាណ្ណស ឡាក់ ផា ឡាកោ អីស សុនសាត អ៊ីស្រាអែល ឡាក់ ម៉ឹង ចាបាប ប្រ្លះ លូ អ្នាត់ អេង ផា ឡាកោ អីស ត្រត់ ពុត ប្រ្លះ បិកកាតយ័។

១៨ អីស អន់ហ្គាល់ ពុត ប្រ្លះ លូ អ្ន យីត អ្ន អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ កាខាក់ ញាន កា អីស ហៀន ឡឹង ចាបាប ប្រ្លះ។

១៩ អីស យីត ផា អីស ឡាក់ បក់ ទុង តី ប៉ាណ្ណស ប្រ្លែល ម៉ាត់ លូ យីត ផា អីស យី តាតារ ឡាក់ តាត់ តាតារ មូត អ្នែ ពឹង ចារ ម៉ាម៉ាង

២០ ឡាក់ ប៉ាណ្ណស អន់តត់ ប៉ាតោ កា មូត កាតូលី ងំល់ ឡាក់ ណែយូ ប៉ាងហៀន មូត សាស្វា ញាន កា ទី ចាបាប ឡាក់ រ៉ះ សារ តាទីច លូ ប្រឹក្ចី អន់ អីស ហ្សាង សាឡាច់។

២១ អីស អន់តត់ ប៉ាតោ កា ពូ ញ៉ា អីស អ្ន អន់តត់ ប៉ាតោ កា ឡាកោ អីស ទៅ ដេល? អីស អ្ន អន់ ពូ អន់តុង ហះកា អីស ទៅ កា អន់តុង ដេល។

២២ អីស រ៉ះ អ្ន អន់ ពូ រ៉ាលង កល់ ក្លោ កាម៉ាញ ហះកា អីស ទៅ កា រ៉ាលង កល់ កាម៉ាញ ដេល។ អីស ផា អ្ន ណីស កា ហ្វិប ប្រ្លះ បឹត ហះកា អីស រ៉ាត អ្សក់ កាណាត៍ ពឹង រ៉ោង រ៉ា ម៉ះ ប្រ្លះ បឹត។

២៣ អីស អ្នាត់ អេង កា ឡាកោ អ្ន ចាបាប ប្រ្លះ ហះកា អីស ប្រឹក្ចី អន់ កា ពូ បីដាយ ប្រ្លះ ញាន កា អីស ប្រឹក្ចី យច ចាបាប

២៤ ឡាក់ កា ទី ច្រាត់ រ៉ះ កាណ្ណង ផាប ប៉ានីរ ប្រ្លះ ផា «ញាន កា អន់ដីស បះ សុនសាត អន់ទៀត កាប ផាម៉ាត កា ប្រ្លះ បិកកាតយ័»*។

២៥ កាប៉ាច សារ កាសិត អង់ការ ទី ខា តាទីច ហង ផា អីស ប្រឹក្ចី ពូយ ចាបាប ហះកា ផា អីស ប្រឹក្ចី យច ចាបាប សារ អីស កាសិត អង់ការ ណោះ ឡាក់ កា អ្ន កាសិត អង់ការ ដេល។

២៦ ផា ពូ អ្ន កាសិត អង់ការ ហះកា ពូ ប្រឹក្ចី ពូយ សារ កាណ្ណង ចាបាប យី ប្រ្លះ បិកកាតយ័ ផា អន់ខែ ណោះ ឡាក់ កា កាសិត អង់ការ ដេល។

២៧ បក់ ញ៉ា អ្ន កាសិត អង់ការ ហះកា ប្រឹក្ចី ពូយ ចាបាប យី អន់ខែ ចឹង កាប កា អីស ហង ខង អីស ទី ចាបាប កាណ្ណង ផាប ប៉ានីរ ប្រ្លះ ឡាក់ ពូ ច្រាត់ រ៉ះ ទីប អីស កាសិត អង់ការ ហះកា អីស ប្រឹក្ចី យច ចាបាប។

២៨ សុនសាត អ៊ីស្រាអែល តាទីច អ្ន ត្រត់ ក្រានី កា ប្រឹក្ចី សាញ៉ា អន់ អន់ហ្គាល់ ពឹង ឡាកោ ប៉ាង ឡែ តែង ឡឹង ណោះ អុះ សារ កាសិត អង់ការ តាទីច កា អ្ន ត្រត់ ក្រានី កា ប្រឹក្ចី សាញ៉ា អំប៉ាង អា ដេល។

* ២:២៤ ២:២៤ សារ អា ឡាច់ ឡឹង អេសាយ ៥:២៥។

២៩ សុនសាត អ៊ីស្រាអែល តាទីច ឃឺ ត្រង់ ឃឺត ឡើង ពុត តែង កាណុង កាប៉ាច សារ កាសិត អង់ការ តាទីច ឃឺ កាសិត តែង កាណុង ពុត ដេល ឃឺ ប៉ាដាក់ ប៉ាលីង ប្រ្រឹក អន់ អែ ដាក់ ហង អូ ត្រង់ ញន កា ប្រ្រឹក ពួយ សារ ពូ ច្រាត់ លូ សត់ត្រា ណោះ អុះ។ ប៉ាណូស នែវ ណោះ អូ ត្រង់ បិច កា ប៉ាណូស ប៉ានេ អុះ ឃឺ បិច កា ប្រ្រឹក បិកកាតយ័ ប៉ានេ ឡុក។

៣

១ ទីល នីណោះ សុនសាត អ៊ីស្រាអែល ទី ខា នីចម៍ ? សារ កាសិត អង់ការ ទី ខា នីចម៍ ?

២ សុនសាត អ៊ីស្រាអែល ទី ខា អៀង នែវ ខង សាត់ ប៉ាន់ជា ប្រ្រឹក បិកកាតយ័ ទី អន់តត់ ប៉ានីវ អែវ ពីង អន់ខែ។

៣ ទីល នីណោះ ត្រង់ ឃឺត នីចម៍ ខង ទី សុនសាត អ៊ីស្រាអែល បក់ អន់ជា អូ ត្រង់ លូ ប្រ្រឹក ? នី ចម៍ ពុត អន់ខែ អូ ត្រង់ ណោះ ចឹង ប្រ្រឹក អន់ ប្រ្រឹក បិកកាតយ័ អូ ទី ពុត ត្រង់ ដេល ប ?

៤ អូ ត្រង់ នីណោះ អុះ។ យ័ ប៉ាណូស ទិឌូ កាប ពូង កាតាម កា ប្រ្រឹក បិកកាតយ័ អៀ ត្រង់ លើយ ដេល ឡាក់ កា ទី ច្រាត់ រ៉ះ កាណុង ផាប ប៉ានីវ ប្រ្រឹក ផោះ

«អី ប្រ្រឹក បិកកាតយ័
ពូ ចឹង អូ អន់តត់ ជា ប៉ានីវ អីស ដាក់ ត្រង់ តាទីច
លូ ចឹង ទី ទ្រង អីស ជា ពូ ច្រោម អីស»។*

៥ ញន សារ អូ ដាក់ ម៉ះ ពិន ប្រ្រឹក អន់ ពូ បំបំ ជា ប្រ្រឹក បិកកាតយ័ ដាក់ ត្រង់ ពិន ចឹង ជា នីចម៍ ? ជា ប្រ្រឹក ចែត ចូត ពិន ញ៉ា ពិន ចឹង ជា អែ អូ ដាក់ ប ? (អាញ កាប នីអៀ ឃឺ កាប គុន ប៉ាណូស អូ សៀ ប្រ្រឹក ។)

៦ អូ ត្រង់ នីណោះ អុះ។ ជា ប្រ្រឹក អូ ដាក់ នីចម៍ អែ ចឹង អូ តាត់សិន សារ កា ប៉ាណូស ?

៧ ឃឺ អែ ពូ ចឹង ជា «សារ អាញ ពូង ប្រ្រឹក អន់ ពូ បំបំ សារ ដាក់ ត្រង់ ម៉ះ ប្រ្រឹក ហឺង អៀង ណោះ ចឹង ប្រ្រឹក អន់ ពូ ប៉ានេ សារ ដាក់ ត្រង់ ម៉ះ អែ តាទីច។ ជា នីណោះ ញ៉ា ត្រង់ អែ ចែត ចូត អាញ ឡាក់ កា ប្រ្រឹក យច ?»

៨ ទី ពូ កា ជា «ទីល នីណោះ ញ៉ា ពិន អូ ប៉ាណាំ គូប ប្រ្រឹក សារ អូ ដាក់ សៀ អន់ ទី សារ ដាក់ កើត ពិះ ?» ឡាក់ កា បក់ អន់ជា ច្រោម ជា ញីន កាប នីអៀ។ អន់ខែ ណោះ ចឹង ត្រង់ ចូត ហង។

សារ ប៉ាណូស ទិឌូ ស៊ុត កា ប្រ្រឹក យច

៩ ទីល នីណោះ ញ៉ា ពិន ឡាក់ សុនសាត អ៊ីស្រាអែល ទី សារ ដាក់ ហ្គិត ឡើង ពូ ប ? អូ អុះ ពិន អូ ទី សារ ញ៉ា ចឹង ដាក់ ហ្គិត ឡើង ពូ អុះ ខង អាញ រ៉ះ កេះ ជា យ័ សុនសាត អ៊ីស្រាអែល កា តាម សុនសាត អន់ទៀត កាតាម ស៊ុត កា ប្រ្រឹក សារ យច ទិឌូ

១០ ឡាក់ កា ទី ច្រាត់ រ៉ះ ផោះ

«អូ ទី ញ៉ា ដាក់ ត្រង់ អុះ
យ័ ម៉ោញ ដូវ កា អូ ទី សាំ។
១១ អូ ទី ញ៉ា ហ្គង់ សារ ប្រ្រឹក អុះ

* ៣:៤ ៣:៤ សារ អា ឡាច់ ឡើង ផាប អាញស៊ី ប៉ានេ ប្រ្រឹក (ទំនុក/តម្កើង) ៥១:៤។

កា អូ ទី ពៀ ណាំង ប្រ្លែៈ ប៊ិកកាតយ័ ដេល។

១២ ប៉ាណូស ទិខ្ល ឡាច់ ចាំងហាយុត ឡឹង ប្រ្លែៈ ប៊ិកកាតយ័
ពូ ទិខ្ល កេះ ប៉ាណូស អូ គីត អូ ខា ហះ ម៉ាត់ ប្រ្លែៈ

អូ ទី ពៀ ប្រ័ត្តិ ដាក់ ត្រង់ អុះ
យ័ៈ ម៉ៅញ ដូរ កា អូ ទី សាំ។ †

១៣ ពីរ ពូ ពៀប ឡាក់ កា ឡុះ ពូ តប់ ប៉ាទ្រូ អូ ឡុំ
អំប៊ុត ពូ សាំប័ត់ ដឹង កា កាប ប៉ាងល់ ពូ។ ‡

ប៉ានីរ ពូ ពៀប ឡាក់ កា ចារ ពិះ ប្រ្រាវ រ៉ាអាង។ §
១៤ ពីរ ពូ ប៉ាញី ដឹង កា សារ តះ ប៉ាស្យាប លូ ប៉ានីរ អូ ដាក់។ *

១៥ ជុង ពូ ប៉ាន់តាន ចឹង ឡុំ ប៉ាន់តោ ប៉ាណូស។ †
១៦ ពូ ឡុំ ប៉ាត់ ចំ យី ចារ ណោះ ទី សារ ចុនចៃ ឡុត។

១៧ ពូ អូ អន់ហ្គាល់ ទ្រង ឡុំ ណាំង សារ សាណាក សារ៉ាក អុះ។ ‡
១៨ ពូ អូ អូត កា ប្រ្លែៈ ប៊ិកកាតយ័ អុះ»។ §

១៩ ពិន អូ អន់តត់ ផា ត្រឹប សារ ឡាក់ ទី ប្រាត់ គម កាណុង ចាចាប់ ប្រ្លែៈ យី ប្រាត់ សាំរ៉ាប់ កា សុនសាត អ៊ីស្រាអែល ឡាក់ អ្វៃ កាន់តេះ ចាចាប់ ណោះ ភៀ ដៃ អន់ ពៀ កាប អន់ រ៉ាវ៉ាច់ ឡា កោ លូ អន់ ប៉ាណូស ពឹង អងកក់ តេះ ទិខ្ល ទី ថូត ហះ ម៉ាត់ ប្រ្លែៈ ប៊ិកកាតយ័។

២០ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្លែៈ ញន កា ប្រ័ត្តិ ពូយ ចាចាប់ អុះ ខង ចាចាប់ ក្រាន់ កា ប្រ័ត្តិ អន់ អន់ហ្គាល់ សារ យច ដោច។

សារ ប្រ្លែៈ ប្រ័ត្តិ អន់ ប៉ាណូស ដាក់ ត្រង់ ញន កា សារ សៀ

២១ ហះកា កិញអៀ អា ប្រ្លែៈ ប៊ិកកាតយ័ តាំបាង អន់ ពិន អូ ឡឹង ឡាបៀប អែ ប្រ័ត្តិ អន់ ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អែ យី អែ អូ យីត ឡឹង ចាចាប់ អុះ ហះកា ផាប ចាចាប់ ប្រ្លែៈ លូ ផាប មូត រ៉ាគីយ ប្រ្លែៈ រិះ ឡឹង ឡាបៀប អា កេះ។

២២ ប្រ្លែៈ ប៊ិកកាតយ័ ប្រ័ត្តិ អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ញន កា ពូ សៀ យីស៊ូ គ្រិះ។ ទី ប៉ាណូស បក់ សៀ យីស៊ូ ប្រ្លែៈ ផា ពូ ដាក់ ត្រង់ ទិខ្ល យ័ៈ សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ទៀត កាតាម

២៣ ខង ប៉ាណូស ទិខ្ល ស៊ុត កា ប្រ័ត្តិ យច អូ ទី សារ ដាក់ ឡាក់ កា ប្រ្លែៈ អុះ

២៤ ហះកា ប្រ្លែៈ ផា ពិន ដាក់ ត្រង់ ហះ ម៉ាត់ អែ កេះ ញន កា ពុត ដាក់ មិះ អែ យី អែ ដាក់ តា ដោះ ខង យីស៊ូ គ្រិះ ហ្វាយ ពិន កេះ។

† ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ១៤:១-៣; ៥:៣:១-៣។ ‡ ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ៥:៩។ § ៣:១៣ ៣:១៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ១៤:០:៣។ * ៣:១៤ ៣:១៤ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ១០:៧។ † ៣:១៥ ៣:១៥ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១:១៦។ ‡ ៣:១៧ ៣:១៦-១៧ សារ អា ឡាច់ ឡឹង អេសាយ ៥:៩:៧-៨។ § ៣:១៨ ៣:១៨ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លែៈ (ទំនុក/តម្កើង) ៣៦:១។

២៥ ប្រើ៖ បិកកាតយ័ អន់ ឡាកោ យីស៊ូ ប្រើគី កាណាគី វ៉ាម៉ែ៖ ប្រើ៖ ភៀ តាគំ អញ្ញស្វាស សារ ប្រើ៖ អីក ញាន កា ផាម យីស៊ូ សារ៉ាបំ ទិ ម្ចត បក់ សៀ។ ប្រើគី នែរ អា ប្រើ៖ តាំបាង ជា អែ ដាក់ ត្រង់ តាទីច ខង សើត ពែ អែ អ៊ូ ទី ចែត ថូត ប៉ាណូស ឡាក់ ប្រើគី យច អុះ

២៦ ខង កិញអៀ អា អែ បិច តាំបាង សារ ដាក់ ត្រង់ យី តាំបាង ជា អែ ដាក់ ត្រង់ លូ អែ ប្រើគី អន់ ម្ចត បក់ សៀ យីស៊ូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ដេល។

២៧-២៨ ទីល នីណោះ ប៉ាណូស ទី សារ ញ៉ា ចឹង អ៊ូ អ្នាត់ អេង? អ៊ូ ទី ញ៉ា អុះ។ ពូ អ៊ូ អ៊ូ អ្នាត់ អេង ខង ប្រើ៖ បិកកាតយ័ ប្រើគី អន់ ពូ ដាក់ ត្រង់ ហះ ម៉ាត់ អែ ញាន កា ពូ សៀ យីស៊ូ ដោច អ៊ូ ត្រក់ ញាន កា ប្រើគី ពូយ ចាបាបំ អុះ ឡាក់ កា ពិន អ៊ូ អន់តត់ កេះ។

២៨ ញ៉ា អែ ប្រើ៖ សារ៉ាបំ ដឹង កា សុនសាត អ៊ីស្រាអែល ប? ញ៉ា អ៊ូ ត្រក់ ប្រើ៖ សារ៉ាបំ កា សុ នសាត អន់ទៀត ដេល ប? ត្រក់ ហង អែ កា ប្រើ៖ ម៉ែ សុនសាត អន់ទៀត ដេល

៣០ ខង ទី ប្រើ៖ បិកកាតយ័ ដឹង ម៉ោញ ណោះ ហង ទីល នីណោះ អែ ប្រើគី អន់ សុនសាត អ៊ី ស្រាអែល ដាក់ ត្រង់ ហះ ម៉ាត់ អែ ញាន កា អន់ខែ សៀ យីស៊ូ លូ ប្រើគី អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញាន កា សារ សៀ ដេល។

៣១ ទីល នីណោះ ជា ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រើ៖ ញាន កា សៀ យីស៊ូ នីអៀ ញ៉ា ពិន អ្នាត ចា បាបំ ប្រើ៖ អន់ អ៊ូ ទី ខា ប? អ៊ូ អុះ យី ពិន ប្រើគី អន់ ចាបាបំ ប្រើ៖ ហែង ទី ខា ក្លា ឡឹង អា ណា រ៉ូ។

៤

សារ ប្រើ៖ ផា វ៉ា អាប្រាំហាំ ដាក់ ត្រង់ ញាន កា អែ សៀ

១ ទីល នីណោះ ពិន យីត នីចម កា វ៉ា អាប្រាំហាំ ឡាក់ វ៉ា ពិន តែង ឡាកោ បាំងឡៃ អែ ហ្លង់ នីចម អន់ជា ឡឹង សារ អា?

២ ផា ប្រើ៖ ផា វ៉ា អាប្រាំហាំ ដាក់ ត្រង់ ញាន កា អែ ប្រើគី សារ ដាក់ ណោះ អែ ចឹង អ៊ូ អ្នាត់ អេង តាទីច ហង។ ហះកា អែ អ៊ូ អ្នាត់ អេង អុះ ហះ ម៉ាត់ ប្រើ៖

៣ ខង កាណុង ផាបំ ប៉ានីរ ប្រើ៖ ទី ច្រាត់ វ៉ែ ផា «អាប្រាំហាំ កា សៀ ប្រើ៖ បិកកាតយ័។ ញាន កា អែ សៀ ប្រើ៖ ផា អែ ប៉ាណូស ដាក់ ត្រង់»*។

៤ ប៉ាណូស បក់ ប្រើគី ដារ កា ពូ អែ អ៊ូ យីត ជា លៀន ពូ អន់ កា អែ ណោះ ពូ អន់ តាដោះ អុះ យី លៀន ពូ ច្រាល់ អែ។

៥ ហះកា ប្រើ៖ ផា ពូ ដាក់ ត្រង់ អ៊ូ ត្រក់ ញាន កា ប្រើគី ពូយ ចាបាបំ អុះ យី ញាន កា ពូ ក្រានី កា សៀ អែ ឡាក់ ប្រើគី អន់ កា ប៉ាណូស អ៊ូ ដាក់ កើត ដាក់ ត្រង់។

៦ ខ អា ហង បះ សើត ពែ សាដាច់ ដារីត វ៉ែ ឡឹង សារ សាណុក សារ៉ាក ម៉ែ ម្ចត បក់ ប្រើ៖ បិក កាតយ័ ផា ដាក់ ត្រង់ យី អ៊ូ យីត ឡឹង សារ ពូ ប្រើគី ពូយ ចាបាបំ ដេល។ អែ វ៉ែ ផា៖

- ៧ «ទី បក់ ប្រើ៖ អ៊ូ អ្សក់ យ៉ូ លូ អ៊ីត អ្នាត សារ យច បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីច ហង។

* ៤:៣ ៤:៣ សារ អា ឡាច់ ឡឹង កាណែត អងកក់ តេះ (លោកុប្បតិ) ១៥:៦។

៨ ប៉ាណូស ចំ ឡាក់ ប្រ្លឹះ ប៊ិកកាតយ័ អូ យីត ឡឺង សារ អែ យថ
បក់ ណោះ ទី សារ សាណុក សារ៉ាក តាទីថ ហង»។^១

៩ ញ៉ា ដឹង សុនសាត អ៊ីស្រាអែល ឡាក់ យើយ កាសិត អង់ការ ប ត្រត់ ទី សារ សាណុក សារ៉ាក
អា? ញ៉ា អូ ត្រត់ សារ៉ាប សុនសាត អន់ទៀត ឡាក់ អូ យើយ កាសិត អង់ការ ដេល ប? ខង
អាញ រ៉ះ កេះ ផា ប្រ្លឹះ ប៊ិកកាតយ័ ផា រតី អាប្រាហាំ ដាក់ ត្រង់ ញាន កា អែ ស្មៅ។

១០ ផះ ចំ ប្រ្លឹះ ប៊ិកកាតយ័ ផា រតី អាប្រាហាំ ដាក់ ត្រង់? អន់តីត ឡឺង អែ កាសិត អង់ការ ញ៉ា អន់
ទ្រូល ឡឺង ណោះ? យី អន់ទ្រូល ឡឺង អែ បើ កាសិត អង់ការ អូ ត្រត់ អន់តីត ឡឺង អែ កាសិត
អង់ការ អុះ។

១១ អែ កាសិត អង់ការ កៀ ប្រតី សាញ៉ា អន់ហ្គាល់ ផា អែ ដាក់ ត្រង់ កេះ ញាន កា អែ ស្មៅ ផះ បើ
កាសិត អង់ការ ពៃ។ ទីល នីណោះ ប្រ្លឹះ ប្រតី អន់ អែ កេះ រតី ទី ប៉ាណូស បក់ ស្មៅ អូ ទី កាសិត
អង់ការ ម៉ាត់ ប្រ្លឹះ ចឹង ផា អន់ខែ ដាក់ ត្រង់ និះទៅ ដេល។

១២ ប្រ្លឹះ ប្រតី អន់ អែ កេះ រតី មូត ឡាក់ កាសិត អង់ការ ដេល យី អូ ត្រត់ មូត ឡាក់ ក្រានី កា
កាសិត អង់ការ ដោច អុះ ហះកា មូត បក់ ស្មៅ ប្រ្លឹះ ឡាក់ កា រតី អាប្រាហាំ ស្មៅ ផះ រ៉ាងរ៉ាង អែ
បើ កាសិត អង់ការ ពៃ ដេល។

១៣ ប្រ្លឹះ ប៊ិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាច អែ ផា អន់ខែ ចឹង ទី អង់កក់ កេះ អា
ប្រតី ប៉ាដក់ ប៉ាជៀ ប្រ្លឹះ អូ សាញ៉ា ញាន កា អាប្រាហាំ ប្រតី ពូយ ចាបាប អុះ យី ញាន កា អែ ដាក់
ត្រង់ ឡាច ឡឺង សារ អែ ស្មៅ។

១៤ ផា ប៉ាណូស ទី ប៉ាដក់ ប៉ាជៀ ញាន កា ប្រតី ពូយ ចាបាប ទីល នីណោះ សារ ស្មៅ យីសូ អូ
ទី ខា អុះ លូ ប៉ានីរ ប្រ្លឹះ សាញ៉ា កា អូ ទី ខា ដេល។

១៥ ចាបាប ប្រតី អន់ ទី សារ ប្រ្លឹះ អឹក ខង ប៉ាណូស ប្រតី យថ ចាបាប ហះកា ហះ ចារ ចំ អូ
ទី ចាបាប ចារ ណោះ កា អូ ទី សារ យថ ចាបាប ដេល។

១៦ ខ ណោះ ហង បះ សារ ប្រ្លឹះ សាញ៉ា អា ពិន ទី ញាន កា ស្មៅ។ សារ ប្រ្លឹះ សាញ៉ា អា អែ
អន់តាដោះ យី អន់តាទីថ កា ផ្លង់ រ៉ាច រតី អាប្រាហាំ ទីណោះ អូ ត្រត់ ដឹង កា មូត បក់ ប្រតី ពូយ
ចាបាប ណោះ អុះ យី សារ៉ាប ទី បក់ ស្មៅ ឡាក់ កា រតី អាប្រាហាំ អែ ឡាក់ រតី ពិន ទីខូ

១៧ ឡាក់ កា ទី ប្រាត់ រ៉ះ ផា «អាញ ចឹង អន់ អីស ប្រតី រតី ពូ អៀង សុនសាត»។ ប្រ្លឹះ ផា នី
ណោះ ខង រតី អាប្រាហាំ ម៉ឹង អែ ឡាក់ អូ តាត់ អង់រីស សីត ប៉ាណូស តោ លូ ប៉ាងកើត កាណាត់
ញ៉ា ឡាក់ អូ ទី អន់ ទី។

១៨ យ្លឹះ អូ ទី កាណាត់ ញ៉ា ម៉ឹង កាតាម កា រតី អាប្រាហាំ អែ ម៉ឹង លូ ស្មៅ ដេល ទីល នីណោះ
អែ កា កេះ រតី ពូ អៀង សុនសាត ត្រត់ ពូយ សារ ឡាក់ ប្រ្លឹះ រ៉ះ កា អែ ផា «ផ្លង់ រ៉ាច អីស ចឹង កើត
ចំលួន អៀង»។

១៩ ផះ ណោះ អាញ រតី អាប្រាហាំ ក្យាម ចឹង ទីល ១០០ សាណាំ កេះ យ្លឹះ អែ យីត ផា ឡា
កោ អែ ក្យាម ចឹង តោ លូ យ៉ាត់ សារ៉ា អូ អូ ទី គន កាតាម អែ អែ ស្មៅ កេង និះទៅ ដេល។

† ៤:៨ ៤:៨ សារ អា ឡាច ឡឺង ផាប អញសែ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៣២:១-២។ † ៤:១៧ ៤:១៧ សារ អា ឡាច ឡឺង
កាណាត់ អង់កក់ កេះ (លោកុប្បត្តិ) ១៧:៥។ S ៤:១៨ ៤:១៨ បំ ហៃ កាណាត់ អង់កក់ កេះ (លោកុប្បត្តិ) ១៥:៥។

២០ អើ អូ សង់សៃ ឡើង សារ ប្រៀប ប្រកាស យ៉ាង សាញា ណោះ អុះ អើ កា អូ អ្នក សៀ ដេល យី អើ សៀ ហើង ខាក់ ទីប ប៉ានេ ប្រៀប ប្រកាស យ៉ាង

២១ ខង ពុត អើ សៀ តាទីច ជា សារ ញា ឡាក់ ប្រៀប ប្រកាស យ៉ាង សាញា ជា ចឹង ប្រៀប យី អើ ប្រៀប តាទីច ឡុត។

២២ ខ ណោះ ហង បះ ប្រៀប ជា អើ ដាក់ ត្រង់ ញាន កា អើ សៀ

២៣ ហះកា សារ ឡាក់ ប្រាត់ រះ ជា «ប្រៀប ប្រកាស យ៉ាង ជា អើ ដាក់ ត្រង់» ណោះ អូ ត្រង់ សារ រ៉ាប់ ដឹង កា រតី អាប្រាបា ណោះ អុះ

២៤ យី សារ រ៉ាប់ កា ពិន ដេល។ ប្រៀប ប្រកាស យ៉ាង ចឹង ជា ពិន ដាក់ ត្រង់ ខង ពិន សៀ អើ ឡាក់ តាត់ អង់រ៉ុស សីត យី ស៊ូ ឡាក់ ពី តាំង ឡា ពិន

២៥ ឡាក់ ពូ ប៉ានេ តៅ ញាន កា សារ ពិន យច កេះណោះ ប្រៀប ប្រកាស យ៉ាង តាត់ អង់រ៉ុស សីត អើ ភៀ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ ប្រៀប។

៥

សារ ប្រៀប រះកះ ប៉ារម ពិន អន់ ត្រង់ លូ អើ

១ ប្រៀប ជា ពិន ដាក់ ត្រង់ ញាន កា ពិន សៀ អើ ទីល នីណោះ ពិន កា ដាក់ ត្រង់ លូ អើ ញាន កា យី ស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន ដេល។

២ យី ស៊ូ គ្រិះ ប៉ាណា ពិន អន់ ម៉ុត អ្នែ កាណាង សារ ដាក់ ម៉ះ ប្រៀប ៖ ទីប ពិន តីស ម៉ុះ ញាន កា ម៉ឹង ជា ចឹង ទី សារ អំរ៉ាញ អីញ ម៉ះ ប្រៀប ប្រកាស យ៉ាង។

៣ អូ ត្រង់ ដឹង ណោះ អុះ ផះ ពិន ទី សារ ឡាក់ បាត ពិន អ្នែ កា តីស ម៉ុះ និះទៅ ដេល ខង ពិន អូ អន់ តត់ ជា សារ ឡាក់ បាត ចឹង ប្រៀប អន់ កា ពិន អូ អត់ សារ រ៉ាញ។

៤ ញាន កា ពិន អត់ សារ រ៉ាញ ប្រៀប កា ប៉ានេ ពិន សារ ប្រៀប ប៉ានេ ណោះ ប្រៀប អន់ ពិន ម៉ឹង។

៥ សារ ម៉ឹង អូ ប្រៀប អន់ កា ពិន អុះ ឡាកោ អុះ ខង ប្រៀប ប្រកាស យ៉ាង ប៉ុច ចែ កា ពិន ខាក់ យី អើ អន់ ប៉ាដាត់ ប៉ាលឹង អើ ដាក់ កាខាក់ កា ពិន។

៦ ផះ ពិន អូ អូ តង់ ឡាកោ តាំង ឡា ពែ ទីល ដារ កាំឡុត កេះ យី ស៊ូ គ្រិះ តៅ ប៉ាតាង ប៉ាណូស បក់ អូ អ៊ុល តូត កា ប្រៀប។

៧ អូ សូរ ទី ពៀ ចែ តៅ ប៉ាតាង ប៉ាណូស ដាក់ ត្រង់ អុះ យី ទី ដេល អូ អើ បក់ អន់ ជា ចែ តៅ តាង ប៉ាណូស បក់ ដាក់ កាខាក់។

៨ ហះកា ប្រៀប ប្រកាស យ៉ាង អើ តាបាង ជា អើ ប៉ុច ចែ កា ពិន កាខាក់ យី អើ អន់ យី ស៊ូ គ្រិះ តៅ តាង ពិន ផះ រ៉ាំងរ៉ាំង ពិន ឡាក់ ប៉ាណូស អ្នែ ទី សារ យច ពែ។

៩ ជា ប្រៀប ប្រកាស យ៉ាង ប្រៀប អន់ ពិន ដាក់ ត្រង់ ញាន កា ផាម យី ស៊ូ គ្រិះ កេះ ទីល នីណោះ ហើង ខាក់ យី ស៊ូ ចឹង តង់ ពិន អន់ រ៉ាវ៉ាច ឡើង សារ ប្រៀប ប្រកាស យ៉ាង អីក ក្លា ឡើង អា ណារ។

១០ ជា ប្រៀប ប្រកាស យ៉ាង រះកះ ប៉ារម ពិន អន់ ត្រង់ លូ អើ កេះ ញាន កា គន អើ តៅ ផះ រ៉ាំងរ៉ាំង ពិន អ្នែ តាមីរ លូ អើ ពែ កិញ អៀ អា ពិន ត្រង់ លូ អើ កេះ ហើង ខាក់ អើ ចឹង តង់ ពិន អន់ ក្លា ឡើង អា ណារ ញាន កា គន អើ រ៉ុស សីត។

* ៥:២ ៥:២ ហ្វា ពូ ប្រាត់ លូ តី ម៉ៅញ ចំលួន ផែម ប៉ានីរ ផាះ ញាន កា សារ សៀ ។

១១ អូ ត្រង់ដឹង ណោះ អុះ ប្រ្រឹះ បិកកាតយ័ ចឹង ប្រឹក្រី អន់ ពិន តិស ម៉ុះ ញួន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន កិញអៀ អា អើ រះកះ ប៉ារម ពិន អន់ ត្រង់ លូ ប្រ្រឹះ បិកកាតយ័ កេះ។

សារ រតី អាដាំ លូ យីស៊ូ គ្រិះ

១២ ញួន កា ប៉ាណូស ម៉ោញ ដូវ បះ សារ យច ម៉ុត ពឹង អង់កក់ តេះ អា។ ញួន កា សារ យច សារ តៅ កា ម៉ុត ដេល។ ខ អា ហង បះ សារ តៅ តិត គ្រឹប ប៉ាណូស ទិខ្ល ខង គ្រឹប ដូវ ស៊ុត កា ប្រឹក្រី យច។

១៣ ផះ បើ តានី ទី ចាបាប់ ប្រ្រឹះ យី ទី សារ យច ពិះ អៃ ពឹង អង់កក់ តេះ អា កេះ ហះកា ប្រ្រឹះ បិកកាតយ័ អូ យីត ជា ពូ ទី សារ យច អុះ ខង រ៉ាំងរ៉ាំង ណោះ បើ តានី ទី ចាបាប់ អុះ។

១៤ ហះ កា ឡឹង រ៉ាំងហារ រតី អាដាំ ទីល រ៉ាំងហារ រតី ម៉ូសេ សារ តៅ ទី អៃ ពឹង ប៉ាណូស កេះ យ័ះ ពូ អូ ប្រឹក្រី យច ចាបាប់ ឡាក់ កា អាដាំ កាតាម។ អាដាំ ណោះ ពៀប ឡាក់ កា យី ស៊ូ គ្រិះ ឡាក់ ពិះ ប៉ាក់ អន់តិត។

១៥ ហះកា សារ យច ម៉ះ អាដាំ លូ សារ ដាក់ ឡាក់ ប្រ្រឹះ អន់ កា ពិន អូ ត្រង់ និះទៅ អុះ។ ប៉ាណូស ទិខ្ល ត្រង់ តៅ ញួន កា សារ យច ម៉ះ អាដាំ ហើង ខាក់ ប្រ្រឹះ ចឹង អន់ សារ ដាក់ កា ប៉ាណូស អៀង ដូវ ញួន កា អើ ដាក់ ពុត លូ ញួន កា សារ យីស៊ូ ប្រឹក្រី ណោះ។

១៦ កាប៉ាច់ សារ ប្រ្រឹះ អន់ លូ សារ យច ម៉ះ ប៉ាណូស ម៉ោញ ដូវ យី យច ឡឹង គូប អើ តុត ចាំង ហាយុត ខាក់ យី ញួន កា ម៉ុត ម៉ះ ប៉ាណូស ម៉ោញ ដូវ ប៉ាណូស ទិខ្ល ត្រង់ ទី ម៉ុត។ កាប៉ាច់ សារ ប្រ្រឹះ អន់ យី ប្រឹក្រី អន់ កា ប៉ាណូស ដាក់ ត្រង់ ហះ ម៉ាត់ អើ យ័ះ ពូ ប្រឹក្រី យច អៀង នីចម៍ កា តាម។

១៧ ញួន កា ប៉ាណូស ម៉ោញ ដូវ ប្រឹក្រី យច បះ សារ តៅ ទី អំរ៉ាញ អីញ អំបាំង ប៉ាណូស ទិខ្ល។ កា ប៉ាច់ ពិន ឡាក់ ប្រ្រឹះ តាំបាង ពុត ដាក់ ខាក់ លូ ប្រឹក្រី អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ ហើង ខាក់ ពិន ចឹង ទី អាញ អៃ រីស ទីប ទី សារ អំរ៉ាញ អីញ ញួន កា ប៉ាណូស ម៉ោញ ដូវ ដេល យី យីស៊ូ គ្រិះ។

១៨ ទីល នីណោះ សារ យច ដឹង ម៉ោញ ប្រឹក្រី អន់ កា ប៉ាណូស ទិខ្ល ទី ម៉ុត នីចម៍ សារ ដាក់ ត្រង់ ដឹង ម៉ោញ កា ប្រឹក្រី អន់ ប៉ាណូស ទិខ្ល ដាក់ ត្រង់ លូ ទី អាញ អៃ រីស នីណោះ ដេល។

១៩ ជា ប៉ាណូស ទិខ្ល ទី សារ យច ញួន កា ប៉ាណូស ម៉ោញ ដូវ អូ សាំយ៉ាំង ប្រ្រឹះ បិកកាតយ័ នី ចម៍ ប្រ្រឹះ ចឹង ប្រឹក្រី អន់ ប៉ាណូស ទិខ្ល ដាក់ ត្រង់ ញួន កា ប៉ាណូស ម៉ោញ ដូវ សាំយ៉ាំង ប៉ានី អើ នីណោះ ដេល។

២០ កាប៉ាច់ ចាបាប់ ប្រ្រឹះ អន់ កៀ ប្រឹក្រី អន់ ប៉ាណូស ទី សារ យច ហើង អៀង។ ហះកា ចារ ចំ ទី សារ យច អៀង ប្រ្រឹះ តាំបាង ពុត ដាក់ ម៉ះ អើ ហើង អៀង ក្លា ឡឹង ណោះ ណារ៉ូ។

២១ សារ យច ទី អំរ៉ាញ ប្រឹក្រី អន់ តៅ នីចម៍ ពុត ដាក់ ម៉ះ ប្រ្រឹះ កា ទី អំរ៉ាញ ប្រឹក្រី អន់ ពិន ដាក់ ត្រង់ លូ ទី អាញ រីស លើយ នីណោះ ដេល ញួន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៦

សារ យច អូ ទី អំរ៉ាញ អីញ កេះ

១ ទីល នីណោះ ពិន ចឹង យីត នីចម៍ ? ញ៉ា ពិន ចឹង ប្រឹក្រី សារ យច ណារ៉ូ ប កៀ អន់ ប្រ្រឹះ តាំ បាង ពុត ដាក់ ម៉ះ អើ ហើង អៀង ?

២ អូ អុះ! ខង ពិន ទិដ្ឋ ពៀប ឡាក់ កា តោ ភៀ អន់ វ៉ាវ៉ាច់ ឡឹង អំវាញ អីញ សារ យច កេះ នី ចម៍ ពិន ចឹង អ្នែ ប្រគី សារ យច ណារូប ?

៣ ញ៉ា អន់ដីស អូ អូ អុះ ? ពិន ទិដ្ឋ ឡាក់ ទី ប៉ាងហុំ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ ណោះ យី ឡាក់ កា ពិន ទី តោ អន់ខ្ល លូ អី ដេល។

៤ ពិន ទី ហុំ នីអៀ ឡាក់ កា ពិន តោ លូ តប់ អន់ខ្ល លូ អី ដេល ភៀ អន់ ពិន អ្នែ នែវ ឡាបៀប អាញ ណារ ឡាក់ កា យីស៊ូ គ្រិះ ទី វីស សីត ឡឹង តោ ញាន កា សារ អំវាញ អីញ ម៉ះ ប្រ្លះ ឡាក់ ពី អី ដេល។

៥ ជា ពិន តោ អន់ខ្ល លូ អី កេះ ពិន កា ចឹង វីស សីត អន់ខ្ល លូ អី ដេល។

៦ សារ អា ពិន អូ អន់តត់ កេះ ជា ពុត ពៀក សាន់ដាប់ ពិន តោ ពឹង អ្នែ គីង អន់ខ្ល លូ អី កេះ ភៀ ដៃ អន់ សារ យច ទី អំវាញ អីញ ពឹង ឡាកោ ពិន ណោះ ពិន អូ កេះ ទុច សារ យច ណារូ

៧ ខង បក់ ពៀ តោ កេះ យី អី វ៉ាវ៉ាច់ ឡឹង សារ យច ហង។

៨ ទីល នីណោះ ជា ពិន តោ អន់ខ្ល លូ យីស៊ូ គ្រិះ ពិន កា សៀ ជា ពិន ចឹង វីស អន់ខ្ល លូ អី ដេល

៩ ខង ពិន អូ អន់តត់ ជា យីស៊ូ គ្រិះ ឡាក់ វីស សីត ណោះ អី អូ តោ ណារូ អុះ ខង សារ តោ អូ ទី អំវាញ អីញ អំប៉ាង អី អុះ។

១០ អី តោ ណោះ យី អី តោ កា សារ យច ដឹង ម៉ោញ ទង កេះ ឡុត។ កិញអៀ អា អី វីស ណោះ យី វីស សាំវ៉ាប កា ប្រ្លះ បិកកាតយី ឡុត។

១១ កាប៉ាច់ អន់ដីស កា និះទៅ ដេល ត្រត់ យីត ជា ឡាកោ តោ វ៉ាវ៉ាច់ ឡឹង សារ យច កេះ ហះ កា អន់ដីស អ្នែ វីស សាំវ៉ាប កា ប្រ្លះ បិកកាតយី អន់ខ្ល លូ យីស៊ូ គ្រិះ។

១២ ទីល នីណោះ ដៃ អន់ សារ យច ទី អំវាញ អីញ ពឹង ឡាកោ អន់ដីស ឡាក់ អូ តោ ភៀ ចឹង ប្រ គី អូ ដាក់ ពួយ ពុត សាន់ដាប់ អន់ដីស ណោះ។

១៣ ដៃ មប ឡាកោ អន់ដីស អន់ កា សារ យច សាំវ៉ាប ប្រគី សារ អូ ដាក់ យី ត្រត់ មប ឡាកោ ឡាក់ ប្រ្លះ តាត់ អង់វីស សីត ណោះ អន់ កា អី សាំវ៉ាប ប្រគី សារ ដាក់ ត្រង់

១៤ ខង សារ យច ចឹង អូ ទី អំវាញ អីញ ពឹង អន់ដីស ហង ខង អន់ដីស អូ អ្នែ កាន់តេះ ចាបាប កេះ យី អន់ដីស អ្នែ កាន់តេះ ពុត ដាក់ ម៉ះ ប្រ្លះ ឡុត។

សារ ប្រ្លះ អន់ ពិន វ៉ាវ៉ាច់ ភៀ ប្រគី សារ ដាក់ ត្រង់

១៥ ទីល នីណោះ ពិន ចឹង យីត នីចម៍ ? ជា ពិន អូ អ្នែ កាន់តេះ ចាបាប ហះកា ពិន អ្នែ កាន់តេះ ពុត ដាក់ ម៉ះ ប្រ្លះ នីចម៍ ពិន ចឹង ប្រគី សារ យច ណារូប ? អូ ត្រត់ អុះ!

១៦ ញ៉ា អន់ដីស អូ អូ អុះ ? ជា អន់ដីស ទី ពុត បិច ប្រគី សារ ញ៉ា អន់ដីស កេះ ទុច សារ ណោះ ហង។ ជា កេះ ទុច សារ យច ចឹង ប្រគី អន់ អន់ដីស តោ។ ជា បិច សាំយ៉ាង ប្រគី ពួយ ប្រ្លះ បិកកាតយី ណោះ អី ចឹង ជា អន់ដីស ដាក់ ត្រង់។

១៧ ប៉ានេ ប្រ្លះ បិកកាតយី សើត ពៃ អន់ដីស ប្រគី ទុច សារ យច តាទីច ហង ហះកា កិញអៀ អា អន់ដីស សាំយ៉ាង អ្សក់ ពុត ចែត សារ ប្រ្លះ ឡាក់ ពូ ប៉ាងហៀន។

១៨ អន់ដីស វ៉ាវ៉ាច់ ឡឹង អំវាញ អីញ សារ យច កេះ ភៀ ប្រគី ទុច សារ ដាក់ ត្រង់ ឡុត។

១៩ អាញ កាប ពៀប ឡើង សារ កេះ ទុច នីអៀ យី កាប គុន ប៉ាណូស ខង អន់ដីស ក្រូ ហ្លង សារ ជ្រុ។ សើត ពៃ អន់ដីស មប ឡាកោ អន់ កេះ ទុច សារ អូ ដាក់ លូ សារ យច ចាបាប ហ៊ែង អៀង នីចម៍ កិញអៀ អា ហាក់ អន់ដីស មប ឡាកោ អន់ កេះ ទុច សារ ដាក់ ត្រង់ នីណោះ ដេល ពិ ភៀ កេះ ប៉ាសុន ប្រ្រះ។

២០ ផះ អន់ដីស អ្នែ ប្រ័តី ទុច សារ យច ពៃ អន់ដីស អូ អ្នែ កាន់តេវ៉ អំវាញ អីញ សារ ដាក់ ត្រង់ អុះ។

២១ ផះ ណោះ អន់ដីស ទី ខា ញ៉ា? កិញអៀ អា សារ ទីណោះ ប្រ័តី អន់ កា អន់ដីស តាយ ស ខង សារ ទីណោះ ចឹង ប្រ័តី អន់ កា អន់ដីស តោ ប៉ាក់ ម៉ាត់ ឡើ។

២២ ហះកា កិញអៀ អា អន់ដីស ទី វ៉ាវ៉ាច់ ឡើង អំវាញ អីញ សារ យច កេះ ពីះ ប្រ័តី ទុច ប្រ្រះ បិក កាតយ៍ ឡុក។ ផា ប្រ័តី ទុច ប្រ្រះ ចឹង ទី ខា អៀង យី អន់ដីស ចឹង កើត ដាក់ សាវ៉ាប កា អែ ទីប ទី អាញ អ្នែ រ៉ុស លើយ

២៣ ខង សារ យច ច្បាល អែ យី ប្រ័តី អន់ដីស តោ ហះកា សារ ប្រ្រះ អន់ តាដោះ យី អាញ រ៉ុ ស លើយ ញុន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៧

សារ វ៉ាវ៉ាច់ ឡើង ចាបាប

១ អី អុះ មី អាញ កាកាប លូ អន់ដីស ឡាក់ អូ ចាបាប ប្រ្រះ ញ៉ា អន់ដីស អូ អូ អន់តត់ ប ផា ចាបាប ទី អំវាញ អីញ ដឹង ពឹង ប៉ាណូស ឡាក់ អ្នែ រ៉ុស ?

២ កាប ប៉ាន់ដីប ផា ទី អង់កាន់ ម៉ោញ ដួវ អែ ទី ក្លោ ពួយ ចាបាប អែ ត្រត់ អ្នែ អន់ខូ ផះ វ៉ាងវ៉ាង ក្លោ អ្នែ រ៉ុស ណោះ ហង ហះកា ផា ក្លោ អែ តោ កេះ អែ កា វ៉ាវ៉ាច់ កេះ ឡើង ចាបាប អ្នែ អន់ខូ លូ ក្លោ អែ ណោះ។

៣ ផា ក្លោ អែ អ្នែ រ៉ុស ផា អែ ទី ក្លោ ម៉ោញ ណារ ពូ ចឹង ផា អែ វ៉ាលង កល់ ក្លោ ហះកា ផា ក្លោ អែ តោ យី អែ វ៉ាវ៉ាច់ ឡើង ចាបាប ណោះ កេះ ផា ទី ក្លោ ណារ ពូ កា អូ ផា អែ វ៉ាលង កល់ ក្លោ អុះ។

៤ អី អុះ មី អន់ដីស កា និះទៅ ដេល យី អន់ដីស តោ វ៉ាវ៉ាច់ ឡើង ចាបាប កេះ ដេល យី អន់ ដីស តោ អន់ខូ លូ យីស៊ូ គ្រិះ កេះណោះ ឡាក់ អ្នែ លូ ពី តាំងឡា ម៉ោញ ណារ យី អ្នែ លូ យីស៊ូ គ្រិះ ឡាក់ រ៉ុស សីត ភៀ អន់ ពិន ប្រ័តី ដាវ ដាក់ អន់ កា ប្រ្រះ បិកកាតយ៍។

៥ ផះ ពិន អ្នែ គុន ប៉ាណូស បើ ស្មើ ពៃ ចាបាប ប៉ាញុសុះ ពុត ពៀក អូ ដាក់ ម៉ះ ពិន ប្រើ ប្រ័តី សារ អូ ដាក់ ម៉ាត់ ពិន ចឹង ត្រត់ តោ។

៦ ហះកា កិញអៀ អា ពិន ទី តោ វ៉ាវ៉ាច់ ឡើង ចាបាប កេះ យី វ៉ាវ៉ាច់ ឡើង សារ ញ៉ា ឡាក់ រ៉ុប កា តត់ ពិន កេះ ភៀ ចឹង ប្រ័តី ដាវ កា ប្រ្រះ បិកកាតយ៍ គុន ឡាបៀប ណារ ឡាក់ ពីះ ឡើង ប៉ាដាត ប៉ាលីង ប្រ្រះ អូ ត្រត់ ប្រ័តី គុន ឡាបៀប សានដាប ឡាក់ ពីះ ឡើង ចាបាប ឡាក់ ពូ ប្រាត់ សត់ត្រា ណោះ អុះ។

សារ ចាបាប ប្រ័តី អន់ អន់ហ្គាល់ សារ យច

៧ ទីល នីណោះ ពិន ចឹង យីត នីចម៍? ញ៉ា ចាបាប់ ណោះ យី សារ យច ប? អូ ត្រក់ អុះ! ហះ កា ជា អូ ទី ចាបាប់ អាញ អូ អូ អន់ត្តាល់ សារ យច អុះ។ ជា ចាបាប់ អូ ទី ប ជា «ដៃ ខ្លាម» យី អាញ អូ អូ កា ទី សារ ខ្លាម អុះ។

៨ ហះ កា សារ យច អ្យក់ ចាបាប់ អា ភៀ បាំងកើត គ្រីប សារ ខ្លាម កាណុង ឡាកោ អាញ។ ជា អូ ទី ចាបាប់ សារ យច កា អូ ទី ដេល។

៩ សើត ពៃ អាញ អ្នែ កោប អូ ទី ចាបាប់ អុះ ប៉ាត់ បាំងកើត ចាបាប់ សារ យច កា កើត ដេល ប្រឹក៍ អន់ អាញ តៅ។

១០ អាញ បំបំ ជា ចាបាប់ ឡាក់ សាំរ៉ាប់ អន់ អាញ រឺស ណោះ យី ប្រឹក៍ អន់ អាញ តៅ

១១ ខង សារ យច អ្យក់ ចាបាប់ បាំងល់ អាញ កេះណោះ ប្រឹក៍ អន់ អាញ តៅ ញន កា ចាបាប់ អា ហង។

១២ ទីល នីណោះ ចាបាប់ ដាក់ ត្រង់ កាខាក់។

១៣ នីចម៍ សារ ដាក់ អា ប្រឹក៍ អន់ អាញ តៅ ប? អូ អុះ យី សារ យច ឡាក់ ប្រឹក៍ អន់ អាញ តៅ។ សារ យច អ្យក់ ចាបាប់ ឡាក់ ដាក់ ប្រឹក៍ អន់ អាញ តៅ ណោះ ពិន អូ អន់តត់ ជា យី សារ យច តាទីច។ សារ យច កា កើត ហឹង អិក កាខាក់ ញន កា យរ ចាបាប់ ប្រឹក៍ អូ ដាក់ នីណោះ។

១៤ ពិន អូ អន់តត់ កេះ ជា ចាបាប់ ពីៈ ឡឹង បាំងដាត់ ប៉ាលឹង ប្រឹះ កាប៉ាច់ អាញ ប្រឹក៍ គុន ប៉ាណូ ស ដោច យី មប ឡាកោ អន់ ប្រឹក៍ ទុច សារ យច

១៥ ខង អាញ អូ ហ្លង់ អុះ ឡឹង សារ ឡាក់ អាញ ប្រឹក៍ ណោះ។ សារ ញ៉ា ឡាក់ អាញ បិច ប្រឹក៍ អូ ទី ប្រឹក៍ កាប៉ាច់ សារ ញ៉ា ឡាក់ អាញ អូ ណិស យី អាញ ប្រឹក៍ ឡុត។

១៦ ជា អាញ ប្រឹក៍ ដារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹក៍ ណោះ អាញ ភម ជា ចាបាប់ ដាក់ ត្រង់ តា ទីច។

១៧ ទីល នីណោះ អូ ត្រក់ អាញ អុះ ប្រឹក៍ ដារ អូ ដាក់ ណោះ យី សារ យច ឡាក់ អ្នែ ពឹង អាញ ប្រឹក៍ ណោះ។

១៨ អាញ អូ អន់តត់ ជា កាណុង ឡាកោ អាញ អូ ទី សារ ដាក់ អុះ ខង អាញ ឡាក់ ប៉ាណូស ដោច ខង អាញ ទី ពុត បិច ប្រឹក៍ ដាក់ ហះកា ប្រឹក៍ អូ កើត អុះ។

១៩ អាញ អូ ប្រឹក៍ សារ ដាក់ ឡាក់ អាញ បិច ប្រឹក៍ ណោះ អុះ ហះកា ប្រឹក៍ សារ អូ ដាក់ ឡាក់ អាញ អូ បិច ប្រឹក៍។

២០ ជា អាញ ប្រឹក៍ សារ ញ៉ា ឡាក់ អាញ អូ បិច ប្រឹក៍ អូ ត្រក់ អាញ អុះ ប្រឹក៍ ណោះ យី សារ យច ឡាក់ អ្នែ ពឹង អាញ ហង ប្រឹក៍ ណោះ។

២១ ទីល នីណោះ អាញ បំបំ ទី សារ ម៉ោញ យី នីអៀះ ផះ អាញ បិច ប្រឹក៍ ដាក់ កា ទី សារ អូ ដាក់ អ្នែ អន់ខូ លូ អាញ លើយ។

២២ កាណុង ពុត អាញ ចាបាប់ ប្រឹះ បិកកាតយ៍ ត្រក់ ពុត អាញ កាខាក់។

២៣ ហះកា អាញ អូ អន់តត់ ជា ទី សារ ម៉ោញ ណារ៉ូ អ្នែ កាណុង ឡាកោ អាញ ឡាក់ ប៉ាតែក លូ ពុត យីត ដាក់ ម៉ះ អាញ ទី ប្រឹក៍ អន់ អាញ កេះ ទុច សារ យច ឡាក់ អ្នែ ពឹង អាញ។

២៤ អាញ ប៉ាណាប ខាក់ ទី ញើ ចឹង តង់ តោះ ឡើយ អាញ អន់ រ៉ាវ៉ាច់ ឡឹង ឡាកោ បាំងឡៃ អា ឡាក់ ប្រឹក៍ អន់ អាញ តៅ?

២៥ ប៉ានេ ប្រឹះ បិកកាតយ៍ អ៊ែ តង់ អាញ តាទីច ញន យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ សារ

អា យីនីអៀ ពុត អាញ ប្រឹក្ច ព្វយ ចាបាប់ ប្រ្លឹះ ហះកា ឡាកោ បាំងឡៃ អាញ ប្រឹក្ច ព្វយ ចាបាប់ សារ យច។

៨

សារ អ្នែ កោប គុន ប៉ាងាតិ ប៉ាលីង ប្រ្លឹះ

១ កិញអៀ អា ញៃ ម៉ុត អ្នែ អន់ខុ លូ យីស៊ូ គ្រិះ បក់ ណោះ អូ ទី ថូត អុះ

២ ខង អំវាញ អីញ ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ឡាក់ អន់ អាញ រឺស តង់ អាញ អន់ រ៉ាវាច ឡឹង សារ យច លូ សារ តោ កេះ ញន កា យីស៊ូ គ្រិះ។

៣ ចាបាប់ អូ អុតង់ ពិន អុះ ខង ពិន អូ អុត ប្រឹក្ច ព្វយ ហះកា ប្រ្លឹះ បិកកាតយ័ ប្រឹក្ច កេះ។ យី អ៊ែ ប្រ្លឹះ គន អ៊ែ ពិះ អន់ ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ឡាក់ ទី សារ យច កៀ ថាឡាយ សារ យច ពឹង ឡាកោ អ៊ែ ឡាក់ ប៉ាណូស។

៤ អ៊ែ ប្រឹក្ច នីអៀ កៀ ប្រឹក្ច អន់ ពិន ដាក់ ត្រង់ យី អ៊ែ តោ ប៉ាតាង ពិន ត្រត់ ព្វយ ចាបាប់ ប្រ្លឹះ ប្រ្លឹះ យី ពិន ឡាក់ អូ អ្នែ គុន ប៉ាណូស អូ សៀ ហះកា អ្នែ គុន ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ឡុត

៥ ខង បក់ អ្នែ គុន ប៉ាណូស ព្វ យីត ដឹង កា សារ ប៉ាណូស បិច ហះកា បក់ អ្នែ គុន ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ព្វ យីត ដឹង កា សារ ប៉ាងាតិ ប៉ាលីង ប្រ្លឹះ បិច។

៦ ផា យីត គុន ប៉ាណូស ចឹង ប្រឹក្ច អន់ ទី សារ តោ ហះកា សារ យីត គុន ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ប្រឹក្ច អន់ ទី អាញ រឺស លូ សារ សាណុក សាវ៉ាត

៧ ខង បក់ យីត គុន ប៉ាណូស បក់ ណោះ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ័ ខង អ៊ែ អូ ថៃ ប្រឹក្ច ព្វយ ចាបាប់ ប្រ្លឹះ អុះ យី អ៊ែ អូ អុត ប្រឹក្ច ព្វយ ដេល។

៨ ទិ មុត បក់ អ្នែ គុន ប៉ាណូស អូ អុត អន់ ត្រត់ ពុត ប្រ្លឹះ បិកកាតយ័ អុះ។

៩ ហះកា ផា ប៉ាងាតិ ប៉ាលីង ប្រ្លឹះ អ្នែ កាណុង អន់ដីស ណោះ អន់ដីស អូ អ្នែ គុន ប៉ាណូស កេះ យី អន់ដីស អ្នែ គុន ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ហង ហះកា ញៃ អូ ទី ប៉ាងាតិ ប៉ាលីង យីស៊ូ គ្រិះ បក់ ណោះ អូ ត្រត់ ប៉ាសុន អ៊ែ អុះ។

១០ ផា យីស៊ូ គ្រិះ អ្នែ ពឹង អន់ដីស យ្លឹះ ឡាកោ អន់ដីស តោ ញន កា សារ យច កាតាម កា ប៉ាងាតិ ប៉ាលីង ប្រ្លឹះ អ្នែ កា អន់ អាញ រឺស កា អន់ដីស ដេល ញន កា ប្រ្លឹះ បិកកាតយ័ ប្រឹក្ច អន់ អន់ដីស ដាក់ ត្រង់។

១១ ផា ប៉ាងាតិ ប៉ាលីង ប្រ្លឹះ បិកកាតយ័ ឡាក់ តាត់ អង់រឺស សីត យីស៊ូ អ្នែ កាណុង អន់ដីស តាទីច ប្រ្លឹះ ឡាក់ តាត់ អង់រឺស សីត យីស៊ូ គ្រិះ ណោះ អ៊ែ កា ចឹង ប្រឹក្ច អន់ ឡាកោ អន់ដីស ឡាក់ អុតោ អា ទី អាញ រឺស ដេល ញន កា ប៉ាងាតិ ប៉ាលីង ប្រ្លឹះ ឡាក់ អ្នែ កាណុង អន់ដីស ណោះ ហង។

១២ អី អុះ មី ខ អា ហង បះ ពិន ទូម សារ ម៉ោញ ហះកា អូ ត្រត់ ទូម គុន ប៉ាណូស អុះ ទីល នី ណោះ ដៃ អ្នែ ព្វយ ឡាបៀប គុន ប៉ាណូស ដៃ។

១៣ ផា អន់ដីស អ្នែ គុន ឡាបៀប ប៉ាណូស អន់ដីស ចឹង ត្រត់ តោ តាទីច ហង។ ហះកា ផា អន់ដីស មីង ប៉ាងាតិ ប៉ាលីង ប្រ្លឹះ កៀ តាត់ អង់ហ៊ិរង ឡាបៀប អ្នែ កោប គុន ប៉ាណូស ណោះ អន់ដីស ចឹង ទី អាញ រឺស

១៤ ខង ទិ ម្លត បក់ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ បិកកាតយ័ ប៉ាលា យី ម្លត ទិណោះ ហង ឡាក់ គន ប្រ្លឹះ បិកកាតយ័។

១៥ អន់ដីស ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អា អូ ត្រក់ ប្រឹក អន់ កា អន់ដីស កេះ ទូច លូ ប្រឹក អន់ កា អន់ដីស អ្សក ណារ៉ូ អុះ យី អន់ដីស ទី ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ឡាក់ ប្រឹក អន់ កា អន់ដីស កេះ គន ប្រ្លឹះ បិកកាតយ័។ ញន កា ប៉ាងាត់ ប៉ាលីង អា ហង បះ ពិន អើ ប្រ្លឹះ ផា «អី ពី»។

១៦ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ រះ អន់ខូ លូ ប៉ាងាត់ ប៉ាលីង ពិន ផា ពិន ឡាក់ គន ប្រ្លឹះ បិកកាតយ័ តា ទីច។

១៧ ផា ពិន គន ប្រ្លឹះ តាទីច ពិន ចឹង ទី ប៉ាដក់ ប៉ាដៀ តាទីច ឡូត យី ប៉ាដក់ ប៉ាដៀ ឡឹង ប្រ្លឹះ បិកកាតយ័ ឡាក់ ពិន ទី អន់ខូ លូ យីស៊ូ គ្រិះ។ ផា ពិន ទី សារ ឡាបាក អន់ខូ លូ អើ ពិន កា ចឹង ទី សារ ដាក់ កេង ខាក់ អន់ខូ លូ អើ ដេល។

សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង អន់ ប៉ាត់ យ៉ាង តោ

១៨ អាញ យីត ផា ទិ សារ ឡាបាក ពឹង រ៉ាងហារ អា អូ អូ ប៉ាកាត់ លូ សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង តាំបាង អន់ ពិន ប័ប័ ប៉ាត់ យ៉ាង តោ ទៀ អុះ

១៩ ខង កាណាត់ ញ៉ា ឡាក់ ប្រ្លឹះ ទី ប៉ាងកើត ផះ អៃ ក្បាត់ ហៃ ប្រ្លឹះ បិកកាតយ័ ចឹង តាំបាង គន អើ ទិណោះ

២០ ខង កាណាត់ ទិណោះ កេះ អូ ទី ខា ហះកា អូ ត្រក់ អើ ទៅ អុះ ប្រឹក ណោះ យី ប្រ្លឹះ បិក កាតយ័ ប្រឹក នីណោះ។ ហះកា ប្រ្លឹះ ប្រឹក អន់ កាណាត់ អើ ប៉ាងកើត ទិណោះ ម៉ឹង ផា

២១ ប្រ្លឹះ ចឹង ប្រឹក អន់ អើ រ៉ាវ៉ាច អូ អន់ អោម ហួច កៀ អន់ ទី សារ ដាក់ អន់ខូ លូ គន ប្រ្លឹះ បិ កកាតយ័

២២ ខង ពិន អូ អន់តត់ កេះ ទិ កាណាត់ ប្រ្លឹះ ប៉ាងកើត ផះ អងហ្សាង តាំងអិះ ទីប អីត ប៉ាណាប ទីល រ៉ប ដាវ អា ឡាក់ កា អង់កាន់ ផះ អៃ ហាអុញ។

២៣ អូ ត្រក់ ដឹង កាណាត់ ទិណោះ អុះ យ័ ពិន ឡាក់ ប្រ្លឹះ អន់ ប៉ាងាត់ ប៉ាលីង អើ កេះ កៀ អន់ ពិន អូ អន់តត់ ផា ចឹង ទី សារ ដាក់ ផែម ណារ៉ូ ពិន កា តាំងអិះ កាណាង ពុត ទីប អៃ ក្បាត់ ប្រ្លឹះ បិកកាតយ័ ប្រឹក អន់ ពិន កេះ គន អើ ទីប អន់ ឡាកោ ណារ កា ពិន ដេល។

២៤ ផះ ប្រ្លឹះ តង ពិន ពៃ ពិន ម៉ឹង ផា ចឹង ទី សារ ទិណោះ។ ហះកា ផា ពិន ប័ប័ កាណាត់ ញ៉ា ឡាក់ ពិន ម៉ឹង ផា ចឹង ទី ហង ណោះ ពូ អូ ផា សារ ម៉ឹង អុះ ខង ពិន ហៃ ប័ប័ កេះ ចឹង ម៉ឹង កា ញ៉ា ណារ៉ូ។

២៥ ហះកា ផា ពិន ម៉ឹង ផា ចឹង ទី កាណាត់ ញ៉ា ឡាក់ បើ ប័ប័ ណោះ ពិន ចឹង ខំ អៃ ក្បាត់ ទីប ពុត អត់ សារ៉ាញ៉ា។

២៦ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ កា ចឹង តង ពិន ឡាក់ អូ ទី សាដុំ អា ដេល។ ពិន អូ អូ ចឹង មន់ កាប នីតម កៀ អន់ ត្រក់ ណោះ អុះ ហះកា ប៉ាងាត់ ប៉ាលីង ប្រ្លឹះ អើ តាំងឡា ឡោម តាង ពិន លូ តាំង អិះ ឡាក់ អូ ទី ពៀ ចឹង អូ រះ អុះ។

២៧ កាប៉ាច់ ប្រ្លឹះ បិកកាតយ័ ឡាក់ អូ ហ្លួង ឡឹង ពុត ប៉ាណូស ប្រ្លឹះ អូ ឡឹង ខំ យីត មះ ប៉ាងាត់ ប៉ាលីង អើ ខង ប៉ាងាត់ ប៉ាលីង អើ ឡោម ប៉ាតាង ប៉ាសុន អើ ត្រក់ លូ ពុត អើ ដេល។

២៨ ពិន កា អ្នក អន់គត់ ជា ប្រ្លឹះ បិកកាតយ័ ប្រ័ត្តិ អន់ គ្រីប សារ កើត ដាក់ កា ម្នាក់ បក់ បិច ចែ កា អើ យី ម្នាក់ បក់ អើ អ្នក ប្រ័ត្តិ ប៉ាសុន អើ ត្រង់ ព្រួយ ផិនកាន ម៉ះ អើ

២៩ ខង ទិ បក់ ប្រ្លឹះ ទី រឺស * ណោះ អើ ទ្រៀម អន់ខែ ឡឹង អន់ទ្រួល កេះ កៀ អន់ អន់ខែ កេះ ឡាក់ កា គន អើ ដេល ម៉ាត់ គន អើ ចឹង ប្រ័ត្តិ មី ពូ កាណុង កាំឡាក់ អុះ មី អៀង ដួរ។

៣០ ទិ បក់ ប្រ្លឹះ ទី ទ្រៀម ឡឹង អន់ទ្រួល ណោះ អើ កា អ្នក ម្នាក់ ណោះ ប្រ័ត្តិ ប៉ាសុន អើ បក់ អើ អ្នក ណោះ អើ កា ប្រ័ត្តិ អន់ អន់ខែ ដាក់ ត្រង់ ហះ ម៉ាត់ អើ បក់ អើ ប្រ័ត្តិ អន់ ដាក់ ត្រង់ ណោះ អើ កា ចឹង អន់ អន់ខែ ទី សារ ដាក់ កេង ខាក់ ដេល។

៣១ ទិល នីណោះ ពិន ត្រង់ យីត នីចម៍ ឡឹង សារ ទិ អា ? ជា ប្រ្លឹះ បិកកាតយ័ អើ អ្វី តែង ពិន កេះ ទី ពៀ ចឹង អ្នក ប៉ាសាំង លូ ពិន ? អូ ទី ពៀ អុះ។

៣២ អើ អូ គម គន អើ អុះ យី អើ មប គន អើ សារី ភា ពិន ទិខ្ល ទិល នីណោះ ចាបះ កា អើ ចឹង អន់ កាណាត្តិ ញ៉ាៗ ទិណោះ កា ពិន អន់ខ្ល លូ គន អើ ដេល។

៣៣ ពៀ ចឹង អ្នក ច្រោម ពិន ឡាក់ ប្រ្លឹះ រឺស ? អូ ទី ពៀ អុះ ខង អើ ប្រ័ត្តិ អន់ ពិន ដាក់ ត្រង់ ហះ ម៉ាត់ អើ កេះ។

៣៤ ពៀ ចឹង អ្នក ចែត ម្នាក់ ពិន ? អូ ទី ពៀ អុះ ខង យីស៊ូ គ្រិះ តោ តាង ពិន លូ រឺស សីត ណា អើ អ្វី ពឹង ចារ អំរាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ័ ទីប ឡោម ប៉ាតាង ពិន ដេល។

៣៥ ទី សារ ញ៉ា ចឹង អ្នក ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង ពុត បិច ចែ ម៉ះ យីស៊ូ គ្រិះ ? សារ ឡាចាក មុក ញ៉ាក ប ? សារ ពូ ប្រ័ត្តិ បាប ប ? លើ សារ ឡាយុត ឡាក់ រ៉ាញ លូ សារ តាបាយ កាសត់ ប ? សារ ខូថ ខាច លូ សារ ពូ ប៉ាន់តោ ប ?

៣៦ ឡាក់ កា សារ ពូ ទី ច្រាត់ រ៉ះ ផាះ

ញន កា អីស ហង បះ ពូ ណាំង ប៉ាន់តោ ញិន រ៉ប អំលី រ៉ប ដាច ពូ ហៃ ញិន ឡាក់ កា ចៀម សារី ភា ពូ អ្នក ប៉ាន់តោ ។ †

៣៧ ហះកា កាណុង សារ ទិ អា ទី ទ្រង ពិន កាខាក់ កេះ ញន កា ប្រ្លឹះ បិកកាតយ័ ឡាក់ បិច កា ពិន។

៣៨ អាញ សៀ កាខាក់ ជា អូ ទី សារ ញ៉ា ចឹង អ្នក ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង សារ បិច ចែ ម៉ះ ប្រ្លឹះ យ៉ះ សារ តោ លើ រឺស កាតាម ម្នាក់ បិយ ប្រ្លឹះ កាតាម ប្រ្លឹះ បីត កាតាម សារ ពឹង រ៉ា ងហារ អា លើ រ៉ាងហារ អន់តីត កាតាម លើ កាណាត្តិ ឡាក់ អំរាញ អីញ កេង ខាក់ កាតាម

៣៩ យ៉ះ កាណាត្តិ អ្វី ពឹង ប្លែង លើ អ្វី ប៉ាត់ តេះ កាតាម លើ កាណាត្តិ អន់ទៀតៗ ឡាក់ ប្រ្លឹះ ទី ប៉ាងកើត កាតាម កា អូ អ្នក ប៉ាកុលះ ពិន អន់ ឡាច់ ឡឹង សារ បិច ចែ ម៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ អើ តាំបាង ពឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ។

៩

សារ ប្រ្លឹះ រឺស សុនសាត អ៊ីស្រាអែល

* ៨:២៩ ៨:២៩ រឺស ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ អន់ហ្គាល់ ឡឹង អន់ទ្រួល។ † ៨:៣៦ ៨:៣៦ សារ អា ឡាច់ ឡឹង ផាប អញ លើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៨៤:២២។

១ អាញ រ៉ះ សារ តាទីច យីស៊ូ គ្រិះ ប្រឹក្ចី ផាញ៉ាន អាញ អូ តាញ៉ុង អុះ។ ពុត អាញ អន់ខ្លូ លូ ប៉ាង៉ាតិ ប៉ាលីង ប្រ្ល័ះ ដាក់ កាខាក់ កា ប្រឹក្ចី ផាញ៉ាន ដេល

២ យី អាញ ទី សារ អុក ពុត ពៀក កាខាក់ លូ ទី សារ ឡាបាក កាណុង ពុត លើយ ញន កា សុន សាត អ៊ីស្រាអែល។

៣ អាញ ប៊ុច កា អន់ខ្លែ ដាក់ ត្រក់ លូ ប្រ្ល័ះ ផា អ៊ូ ទី។ អាញ ចឹង ភម អន់ ប្រ្ល័ះ ប៉ាស្យាប ឡា កោ អាញ អន់ ឡាច់ ឡឹង យីស៊ូ គ្រិះ ប៉ាតាង អុះ ម៉ី ផ្លង់ រ៉ាច់ សុនសាត អាញ

៤ យី សុនសាត អ៊ីស្រាអែល។ អន់ខ្លែ ឡាក់ ប្រ្ល័ះ បិកកាតយ័ ផា គន អែ លូ តាបាង សារ តា តារ ក្លាក់ កា អន់ខ្លែ លូ ប្រឹក្ចី សារ សាញ៉ា វែ ពុត លូ អន់ខ្លែ។ ប្រ្ល័ះ កា អន់ ចាបាប លូ ឡាបៀប សាប្ល័ះ ប៉ានេ អែ លូ សារ សាញ៉ា អន់ទៀតៗ កា អន់ខ្លែ។

៥ ទីប អន់ខ្លែ ទី ម្នត វត៌ ឡាក់ កេង ខាក់ យីស៊ូ បក់ ប្រ្ល័ះ រឿស អន់ ប្រឹក្ចី សាដាច់ កា កើត ប៉ាណូ ស យី ឡាច់ ឡឹង សុនសាត អន់ខ្លែ ដេល យី អែ ហាង ឡាក់ ប្រ្ល័ះ តីស ឡឹង កាណាតិ ញ៉ាៗ ទី ណោះ ពិន ត្រក់ ប៉ានេ អែ លើយ អាមែន។

៦ ហះកា អូ ត្រក់ ទី ណ៉ា ផា ប៉ានីរ ប្រ្ល័ះ សាញ៉ា អូ ទី ខា ណោះ អុះ ខង ទី បក់ កើត ឡឹង ផ្លង់ រ៉ាច់ អ៊ីស្រាអែល អូ ត្រក់ ស៊ុត កា ប៉ាសុន ប្រ្ល័ះ អុះ។

៧ ទី បក់ កើត ឡឹង ផ្លង់ រ៉ាច់ វត៌ អាប្រាហាំ កា អូ ត្រក់ ស៊ុត កា គន សោ វត៌ អាប្រាហាំ តាទីច ដេល ខង ប្រ្ល័ះ រ៉ះ កា អាប្រាហាំ ផា «ដឹង គន សោ អ៊ីសាក់ ណោះ ហង ឡាក់ ផ្លង់ រ៉ាច់ អីស»*។

៨ អូ ត្រក់ គន សោ អាប្រាហាំ ទីណោះ ឡាក់ គន ប្រ្ល័ះ បិកកាតយ័ អុះ ទី ដឹង គន សោ ឡាក់ កើត ញន ប៉ានីរ ប្រ្ល័ះ សាញ៉ា ណោះ ហង ឡាក់ គន អែ តាទីច

៩ ខង ប្រ្ល័ះ បិកកាតយ័ រ៉ះ សាញ៉ា ផា «សាណាំ អន់តីត អាញ ចឹង ពីរ ប៉ាក់ អា ណារ កាណុង ខែ អា ទៅ ហង សារ៉ា ចឹង ទី គន កាម៉ាក់ ម៉ោញ»†។

១០ អូ ត្រក់ ដឹង ណោះ អុះ ផះ យ៉ាក់ វេបិកា គៀម លូ កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្លោ អែ ទៅ យី វត៌ អ៊ីសាក់ ឡាក់ វត៌ ពិន ទីខ្លូ អែ ទី គន ម៉ាត់ ប៉ាន់ កាណុង រ៉ាច់។

១១-១២ ប្រ្ល័ះ បិកកាតយ័ ទី ផិនកាន រឿស ប៉ាណូស អែ អូ យីត ឡឹង ដារ ពូ ប្រឹក្ចី អុះ យី រឿស តាម ពុត អែ ប៊ុច។ ទីល នីណោះ ផះ គន ទី ពៀរ អែ កាណុង រ៉ាច់ បើ តានី ប្រឹក្ចី ដាក់ លើ អិក អុះ ប្រ្ល័ះ កាកាប លូ វេបិកា ផា «ម៉ី ចឹង ប្រឹក្ចី ទុច អុះ»‡ កៀ អន់ ត្រក់ លូ ផិនកាន អែ ណោះ

១៣ ឡាក់ កា សារ ទី ច្រាក់ រ៉ះ ផា «អាញ ប៊ុច កា យ៉ាកុប ហះកា អូ ណីស កា អេសារ»§។

១៤ ទីល នីណោះ ពិន ត្រក់ យីត នីចម៍? ញ៉ា ប្រ្ល័ះ បិកកាតយ័ អូ ត្រង់ ប? អូ អុះ!

១៥ ខង អែ រ៉ះ កា វត៌ ម៉ូសេ ផា «អាញ ចឹង ដាក់ ពុត កា បក់ ចំ ឡាក់ អាញ ប៊ុច ដាក់ ពុត អាញ កា ចឹង តាបាប តាប៉ុន កា បក់ ចំ ឡាក់ អាញ ប៊ុច តាបាប តាប៉ុន ដេល»*។

១៦ ទីល នីណោះ ប្រ្ល័ះ រឿស ពូ អូ ត្រក់ តាម ពុត ពូ ប៊ុច លើ សារ ខំ ប្រឹក្ចី ដាក់ ម៉ះ ប៉ាណូស ណោះ អុះ យី ស៊ុត កា ប្រ្ល័ះ បិកកាតយ័ ឡាក់ ទី ពុត តាបាប តាប៉ុន

* ៩:៧ ៩:៧ សារ អា ឡាច់ ឡឹង កាណើត អងកក់ តេ: (លោកុប្បត្តិ) ២១:១២។ † ៩:៩ ៩:៩ សារ អា ឡាច់ ឡឹង កាណើត អងកក់ តេ: (លោកុប្បត្តិ) ១៨:១០។ ‡ ៩:១១-១២ ៩:១១-១២ ប័រ ហៃ កាណើត អងកក់ តេ: (លោកុប្បត្តិ) ២៥:២១-២៣។ § ៩:១៣ ៩:១៣ សារ អា ឡាច់ ឡឹង ម៉ាឡាគី ១:២-៣។ * ៩:១៥ ៩:១៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣៣:១៩។

១៧ ខង កាណុង ផាបំ ប៉ានីរ ប្រ្រឹះ ប្រ្រឹះ បិកកាតយ័ រ៉ះ កា សាដាច់ អ៊ីស៊ីប ផា «អាញ ប្រើ អ៊ីស ប្រឹក្ចី សាដាច់ ភៀ ចឹង តាំបាង សារ អំរាំញ អីញ ម៉ះ អាញ ប៉ាសាំង លូ អ៊ីស ម៉ាត់ ពូ ចឹង រ៉ះ សិច អាញ លៅ លែង ប៉ាញ ទីប អង់កក់ តេះ»†។

១៨ ទីល នីណោះ ផា ប្រ្រឹះ ដាក់ កា ញើ កាតាម យី ស៊ុត កា ពុត អើ ទៅ ផា អើ ប្រឹក្ចី អន់ កា បក់ ញើ កាំង កល់ កាតាម ស៊ុត កា ពុត អើ ទៅ ដេល។

១៩ យី អើ អន់ដីស ចឹង អំបញ្ច អាញ ផា «ទីល នីណោះ ញ៉ា ត្រក់ ប្រ្រឹះ បាំង អាល ពិន ណា រ៉ុ? ទី ញើ ចឹង អ្នក ប៉ាសាំង លូ ពុត អើ?»

២០ អី ប៉ាណូស អន់ដីស កេង ឡឹង ពូ ប បះ ខិន ប៉ាតែក លូ ប្រ្រឹះ បិកកាតយ័ នីអៀ? ញ៉ា តេះ កាអិល អ្នក ដេល ប កាប កា បក់ ម៉ាន អើ ផា «ញ៉ា ត្រក់ អ៊ីស ម៉ាន អាញ អន់ ទី ត្រង់ នែរ អា?»

២១ ញ៉ា រ៉ាគីយ ម៉ាន អើ អ្នក អ្នក តេះ កាអិល ណោះ ទៅ ប្រឹក្ចី តាម ពុត អើ បិច ណោះ ប? អើ ម៉ាន ប្រឹក្ចី កាណាត៍ គិត ខា អន់ដា លូ ប្រឹក្ចី កាណាត៍ អូ សូរ គិត អន់ដា។

២២ នីអៀ ហាង ប្រ្រឹះ បិកកាតយ័ បិច តាំបាង សារ អើ អ៊ីក លូ តាំបាង អន់ ពូ បំបី សារ អំរាំញ អីញ ម៉ះ អើ។ ហះកា អើ អត់ សាំរាំញ ខាក់ កា ម្នត បក់ អើ ត្រក់ អ៊ីក លូ អើ ចឹង ត្រក់ ប៉ាន់តៅ ណោះ។

២៣ ប្រ្រឹះ ប្រឹក្ចី នីអៀ ភៀ បិច តាំបាង សារ តាតារ ភ្លាក់ ឡាក់ ដាក់ ខាក់ ម៉ះ អើ កា ម្នត បក់ អើ តាប៉ាប តាប៉ុន យី ម្នត បក់ អើ ទី ទ្រៀម ឡឹង អន់ទ្រូល អន់ ទី សារ ដាក់

២៤ យី ពិន ទិខ្ល ឡាក់ ប្រ្រឹះ អ្នក ប្រឹក្ចី ប៉ាសុន អើ អូ ត្រក់ ដឹង ម្នត សុនសាត អ៊ីស្រាអែល អុះ យី ទីប ម្នត សុនសាត អន់ទៀត ដេល

២៥ ឡាក់ កា ទី ច្រាក់ រ៉ះ កាណុង ផាបំ រ៉ាគីយ ប្រ្រឹះ សិច ហូសេ ផាះ

«ពូ ឡាក់ អូ ត្រក់ ប៉ាសុន អាញ
អាញ ចឹង ផា ប៉ាសុន អាញ ឡុត
កាប៉ាច់ សុនសាត ឡាក់ អាញ អូ បិច
អាញ ចឹង ផា សុនសាត ឡាក់ អាញ បិច ចៃ ដេល។ †

២៦ ហះ ចារ ចំ ឡាក់ អាញ ផា អន់ដីស អូ ត្រក់ ប៉ាសុន អាញ អុះ
ហះ ចារ ណោះ ហាង ពូ ចឹង អើ អន់ដីស ផា
គន ប្រ្រឹះ បិកកាតយ័ ឡាក់ ទី អាញ រ៉ីស»§។

២៧ កាប៉ាច់ រ៉ាគីយ ប្រ្រឹះ សិច អេសាយ អើ រ៉ះ ឡឹង សារ អ៊ីស្រាអែល ផា «យ្រឹះ សុនសាត អ៊ី ស្រាអែល ទី ចំលួន អៀង ឡាក់ កា តេះ ឡាពុក ហះ ហាង សាឡ៊ីត សាឡាយ កាតាម ហះកា ប្រ្រឹះ ចឹង តង់ ដឹង ចំលួន ប៊ែត ដូវ ដោច

២៨ ខង ប្រ្រឹះ ចឹង តាត់សុន សារ ប៉ាណូស ទិខ្ល ពឹង អង់កក់ តេះ ស្រីសៗ ឡុត»*។

២៩ ឡាក់ កា វត៌ អេសាយ ទី រ៉ះ ឡឹង អន់ទ្រូល កេះ ផាះ

«ផា ប្រ្រឹះ តេះ ប្រ្រឹះ ប្លែង អូ គម គន សោ ពិន អន់ អ្នែ សល់ អន់ដា

† ៩:១៧ ៩:១៧ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ៩:១៦។ † ៩:២៥ ៩:២៥ សារ អា ឡាក់ ឡឹង ហូសេ ២:២៣។ § ៩:២៦ ៩:២៦ សារ អា ឡាក់ ឡឹង ហូសេ ២:១។ * ៩:២៨ ៩:២៧-២៨ បំរើ ហេ អេសាយ ១០:២២-២៣។

ណោះ ពិន្ទុ កា ចឹង តៅ ទី
ឡាក់ កា ម្នាក់ ម្យ៉ាង ស្នូដុំ លូ ម្នាក់ ម្យ៉ាង កូម៉ូរ៉ា † ដេល»។‡

៣០ ទីល នីណោះ ពិន ចឹង ជា នីចម កា សុនសាត អន់ទៀត? អន់ខែ អូ ខំ ប្រឹក្ច សារ ដាក់
ត្រង់ ហះកា ប្រ្លឹះ ជា អន់ខែ ដាក់ ត្រង់ ញាន កា អន់ខែ ស្មៅ អែរ។

៣១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ខំ ប្រឹក្ច ព្យយ ចាបាប ភៀ ចឹង កើត ដាក់ ត្រង់ ហះកា ប្រ្លឹះ
អូ ជា អន់ខែ ដាក់ ត្រង់ អុះ។

៣២ ខ ញា បះ នីអៀ? យី ញាន កា ពូ ម៉ឹង ដារ ឡាក់ ប្រឹក្ច ព្យយ ចាបាប អូ ម៉ឹង យីស៊ូ អុះ។ យី
ស៊ូ ញាប ឡាក់ កា អំហ្គា ឡាក់ ប្រឹក្ច អន់ កា អន់ខែ សាលីម បក់

៣៣ ឡាក់ កា ទី ប្រាត់ រ៉ះ ផោះ

«ហោ អាញ ចែក អំហ្គា ម៉ោញ ពឹង ម្យ៉ាង ស៊ីយ៉ុន
ឡាក់ អំហ្គា ពូ ចឹង សាលីម ប្រឹក្ច អន់ ពូ បក់
ហះកា ញៅ ស្មៅ អែរ អា
បក់ ណោះ ចឹង អូ អុះ ឡាកោ អុះ»។

១០

១ អី អុះ មី អាញ បិច កា សុនសាត អ៊ីស្រាអែល អន់ ទី ប្រ្លឹះ តង់ ដេល ណោះ ហង បះ អាញ
ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ សារ៉ាប កា អន់ខែ។

២ អាញ ប្រឹក្ច ជាញាន ជា អន់ខែ ខំ ខាក់ ប្រឹក្ច ដារ កា ប្រ្លឹះ បិកកាតយ័ ហះកា អន់ខែ ប្រឹក្ច ទីប
អូ ហ្លង់

៣ យី អន់ខែ អូ ហ្លង់ ឡឹង ឡាបៀប ប្រ្លឹះ បិកកាតយ័ ប្រឹក្ច អន់ ប៉ាណូស ដាក់ ត្រង់ យី អន់ខែ ខំ
ឡាកោ អន់ខែ ទៅ ប្រឹក្ច អន់ ដាក់ ត្រង់ អូ ចែ កា ឡាបៀប ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រឹក្ច អន់ ប៉ាណូ
ស ដាក់ ត្រង់ អា អុះ។

៤ យីស៊ូ គ្រិះ តាត់ អង់កេះ គ្រឹប ដារ ពឹង ចាបាប ភៀ ប្រឹក្ច អន់ ប៉ាណូស បក់ ស្មៅ ទិឌូ ដាក់ ត្រង់
ហះ ម៉ាត់ ប្រ្លឹះ។

សារ ប្រ្លឹះ ចឹង តង់ ពូ គ្រឹប សុនសាត

៥ រ៉ត់ ម៉ូសេ ប្រាត់ រ៉ះ ឡឹង សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ចាបាប ជា «ញៅ ប្រឹក្ច ព្យយ សារ ឡាក់
ទី ប្រាត់ កាណុង ចាបាប បក់ ណោះ ចឹង ទី អាញ រ៉ុស ញាន កា អែរ ប្រឹក្ច ព្យយ ណោះ ហង»។

៦ ហះកា កាណុង ផាប ប៉ានីរ ប្រ្លឹះ ទី ប្រាត់ រ៉ះ ឡឹង សារ ដាក់ ត្រង់ ឡាក់ កើត ទី ញាន កា សារ
ស្មៅ នីអៀ «អន់ដីស ដៃ យីត កាណុង ពុត ជា "ញៅ ចឹង ហារ ពឹង ប្លែង?" (ភៀ អ្យក់ សាដាច់ ប្រ្លឹះ
រ៉ុស ដីរ ប៉ាត់ តេះ)

៧ "ញៅ ចឹង ដីរ កាណុង ស្រុក ប៉ាទ្រូ?" (ភៀ អ្យក់ ហារ សាដាច់ ណោះ ឡឹង ចារ ប៉ាណូស
តៅ)។

† ៩:២៩ ៩:២៩ ម្យ៉ាង ស្នូដុំ លូ ម្យ៉ាង កូម៉ូរ៉ា យី ម្យ៉ាង ញៅរ សើត ពែ ពូ ប្រឹក្ច អូ ដាក់ រៀង ណោះ ប្រ្លឹះ បិកកាតយ័ ចែក ចូត
ចាំឡាយ ម្យ៉ាង ទី ថ្មី។ បំរំ ហោ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ ‡ ៩:២៩ ៩:២៩ សារ អា ឡាច់ ឡឹង អេសាយ
១:៩។ ៤ ៩:៣៣ ៩:៣៣ បំរំ ហោ អេសាយ ៨:១៨; ២៨:១៦។ * ១០:៥ ១០:៥ សារ អា ឡាច់ ឡឹង ចាបាប ម្នាក់ លេវី
(លេវីនីយ) ១៨:៥។

៤ ហះកា កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា នីតម៍ ? យី ទី រ៉ះ ជា «ប៉ានីរ ប្រ្លឹះ អ្វៃ ហះ សានែង អន់ដីស យី អ្វៃ ពីង ពីរ អន់ដីស លូ អ្វៃ កាណុង ពុត អន់ដីស ដេល»†។ ប៉ានីរ ប្រ្លឹះ អា ហង កាប ឡឹង សារ សៀ អ៊ែ ឡាក់ ញីន រ៉ះ អា។

៥ ជា ពីរ អន់ដីស រ៉ះ ជា យី ស៊ូ ឡាក់ ពី តាំង ឡា តាទីច លូ ពុត អន់ដីស សៀ ជា ប្រ្លឹះ បិកកាតយី តាក់ អង់រីស សីត អ៊ែ តាទីច ណោះ អន់ដីស ចឹង ទី ប្រ្លឹះ តង់ តាទីច ហង

១០ ខង ប្រ្លឹះ ជា ពិន ដាក់ ត្រង់ ញន កា ពុត ពិន សៀ ប្រ្លឹះ ចឹង តង់ ពិន ញន កា ពីរ ពិន រ៉ះ កា ពូ

១១ ខង កាណុង ជាប់ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ជា «ពៀ សៀ អ៊ែ មុត ទិណោះ ចឹង អូ អូ ឡាកោ អុះ»‡។

១២ ទីល នីណោះ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ឡេត អូ យច គូប សោប ហះ ចំ អុះ អន់ខៃ ទិខូ ទី ប្រ្លឹះ តាំង ឡា ដឹង ម៉ោញ ឡាក់ ទី ពុត ដាក់ កា បក់ ម៉ន់ ឡោម អ៊ែ អ៊ែ

១៣ ខង «ពៀ ម៉ន់ ឡោម អ៊ែ ប្រ្លឹះ តាំង ឡា បក់ ណោះ ចឹង ទី ប្រ្លឹះ តង់»§។

១៤ នីតម៍ ពូ ចឹង អូ ម៉ន់ ឡោម អ៊ែ ប្រ្លឹះ ជា ពូ អូ សៀ ? នីតម៍ ពូ ចឹង អូ សៀ ជា ពូ អូ យើយ កាតាំង ប៉ានីរ ប្រ្លឹះ ? នីតម៍ ពូ ចឹង អូ កាតាំង ជា អូ ទី ពៀ រ៉ះ ?

១៥ នីតម៍ ពូ ចឹង អូ ចាក រ៉ះ ជា អូ ទី ពៀ ប្រើ អន់ខៃ ឡាក់ កា ទី ប្រាក់ រ៉ះ ជា «ហៃ ពូ ចាក រ៉ះ សារ ដាក់ តោ ដាក់ ខាក់ អុះ !»*

១៦ ហះកា អូ ត្រត់ ប៉ាណូស ទិខូ ចៃ សាំយ៉ាំង ពូយ សារ ដាក់ អា អុះ ឡាក់ កា រត់ អេសាយ កាប ជា «អី ប្រ្លឹះ បិកកាតយី ពៀ សៀ សារ ញីន រ៉ះ អា ?»†

១៧ ទីល នីណោះ សារ សៀ កើត ឡាច់ ឡឹង ពិន កាតាំង សារ ឡាក់ ពិន កាតាំង ណោះ ឡាច់ ឡឹង ពូ រ៉ះ សារ យី ស៊ូ គ្រិះ។

១៨ ហះកា អាញ បរ អំបញ្ច ញ៉ា ពូ អូ ទី កាតាំង ប ? អូ អុះ យី ពូ កាតាំង កេះ ឡាក់ កា ទី ប្រាក់ រ៉ះ ផោះ

«ប៉ានីរ ណោះ កាតាំង ប៉ាញ្ចី ទីប អង់កក់ តេះ
សារ ពូ រ៉ះ ណោះ កា កាតាំង លេវ
លើយ ទីល ប៉ាថេត ញឹក ប៉ាត់ ឡាណុច តេះ ដេល»‡។

១៩ អាញ បរ អំបញ្ច ណារ៉ូ ញ៉ា សុនសាត អ៊ីស្រាអែល អូ ហ្លង់ ប ? អូ អុះ អន់ខៃ ហ្លង់ ដេល ឡាក់ កា ប្រ្លឹះ រ៉ះ ពីង រត់ ម៉ូសេ ផោះ

«អាញ ចឹង ប្រតី អន់ អន់ដីស ទី ពុត សាណាំង កា មុត
ឡាក់ អូ អូ កា សុនសាត ញ៉ា
លូ ចឹង ប្រតី អន់ អន់ដីស អីក
ញន កា មុត សុនសាត ម៉ោញ ឡាក់ អូ ហ្លង់ សារ ញ៉ា»§។

† ១០:៨ ១០:៦-៨ បរ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៣០:១១-១៤។ ‡ ១០:១១ ១០:១១ សារ អា ឡាច់ ឡឹង អេសាយ ២៨:១៦។ § ១០:១៣ ១០:១៣ សារ អា ឡាច់ ឡឹង យូអែល ២:៣២។ * ១០:១៥ ១០:១៥ សារ អា ឡាច់ ឡឹង អេសាយ ៥២:៧។ † ១០:១៦ ១០:១៦ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១។ ‡ ១០:១៨ ១០:១៨ សារ អា ឡាច់ ឡឹង ជាប់ អញ្ជីសី ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១៩:៤។ § ១០:១៩ ១០:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចោទិយ/កថា) ៣២:២១។

២០ កេះណោះ ណារ៉ូ វគី អេសាយ ខិន កាប នីអៀះ

«ប្រ្លឹះ រ៉ះ ជា "ម្នុត បក់ អូ ណាំង អាញ
អន់ខែ បប័ អាញ កេះ។
អន់ខែ អូ អំបញ្ច ណាំង អាញ អុះ
ហះកា អាញ តាំបាង ឡាកោ អន់ អន់ខែ បប័"» * ។

២១ កាប៉ាច់ សុនសាត អ៊ីស្រាអែល ប្រ្លឹះ កាប ជា «ឡឹង កាំលី ទីល កាដាច អាញ អន់ទីប តី កា ប៉ា
សុន ឡាក់ អូ វ៉ាប អូ សៀ ហះកា អន់ខែ អ្នែ កាដំ កល់ លើយ»† ។

១១

សារ ប្រ្លឹះ រឿស សុនសាត អ៊ីស្រាអែល ម៉ោញ ចំលួន

១ ទីល នីណោះ អាញ បំ អំបញ្ច ណារ៉ូ ញ៉ា ប្រ្លឹះ អ្នាត ប៉ាសុន រឿប ? អូ អុះ រឿ អូ អ្នាត អន់
ខែ អុះ។ អាញ អា កា សុនសាត អ៊ីស្រាអែល ដេល អាញ កា គន សោ វគី អាប្រាំហាំ កើត ឡឹង
ផ្លង់ វ៉ាច់ បេនយ៉ាមិន។

២ ប្រ្លឹះ បិកកាតយ័ អូ អ្នាត ប៉ាសុន ឡាក់ រឿ រឿស ឡឹង អន់ខ្យល ណោះ អុះ។ ញ៉ា អន់ដីស អូ
អូ ប សារ ឡាក់ ទី ប្រាត់ រ៉ះ កាណុង ផាប ប៉ានី ប្រ្លឹះ ឡឹង សារ វគី អេលីយ៉ា ម៉ន់ ឡោម ប្រ្លឹះ បិក
កាតយ័ ប៉ាសាំង លូ សុនសាត អ៊ីស្រាអែល ណោះ ពែ រឿ ជា នីចម៍ ?

៣ រឿ កាប ជា «អី ប្រ្លឹះ បិកកាតយ័ អន់ខែ ប៉ាណាំ គូប ប៉ាន់តោ ម្នុត វ៉ាគីយ អីស លូ តាត់ អំពូ
ក ចារ ពូ វ៉ាម៉ះ អីស។ ដឹង ម៉ោញ ដូរ អាញ ទី វ៉ាវ៉ាច់ ឡាកោ ហះកា អន់ខែ ណាំង ប៉ាន់តោ អាញ
ណារ៉ូ» ។

៤ ប្រ្លឹះ បិកកាតយ័ តើល រឿ នីចម៍ ? យី ប្រ្លឹះ តើល ជា «អាញ គម ប៉ាណូស ៧០០០ ដូរ សាំ
វ៉ាប កា អាញ កេះ អន់ខែ ណោះ អូ ទី ជន តាកុល សាំប្លឹះ ប្រ្លឹះ បាល * អុះ» † ។

៥ បំ ដាវ អា អ្នែ ទី នីណោះ ដេល យី អ្នែ ទី ប៉ាណូស ឡាក់ អូ អ្នាត ប្រ្លឹះ បិកកាតយ័ ម៉ោញ ចំ
លួន ឡាក់ ប្រ្លឹះ រឿស ញុន កា រឿ ដាក់ កា ពូ តាដោះ។

៦ ជា ប្រ្លឹះ រឿស ពូ ញុន កា រឿ ដាក់ កា ពូ តាដោះ ទីល នីណោះ ពូ អូ ត្រត់ អេង កា ដាវ ពូ ប្រ័
គី ពូយ ចាបាប អុះ។ ជា ពូ អេង កា ដាវ ពូ ប្រ័គី ពូយ ចាបាប ណោះ អូ ត្រត់ កេះ ប្រ្លឹះ រឿស ពូ
ញុន កា រឿ ដាក់ កា ពូ តាដោះ។

៧ ទីល នីណោះ ពិន ត្រត់ យីត នីចម៍ ? សារ ញ៉ា ឡាក់ អ៊ីស្រាអែល ខំ ណាំង ណោះ អន់ខែ
អូ ទី អ្សក់ អុះ ទី ដឹង ម្នុត បក់ ប្រ្លឹះ រឿស ណោះ ហង ឡាក់ ទី អ្សក់ សារ ណោះ។ កាប៉ាច់ ពូ អន់
ទៀត ប្រ្លឹះ ប្រ័គី អន់ ពូ កាដំ កល់

៨ ត្រត់ ឡាក់ កា ទី ប្រាត់ រ៉ះ ផាះ

«ប្រ្លឹះ បិកកាតយ័ ប្រ័គី អន់ ពុត ពៀក អន់ខែ តីត ទី
លូ អន់ ម៉ាត់ អន់ខែ ហៃ អូ បប័

* ១០:២០ ១០:២០ សារ អា ឡាក់ ឡឹង អេសាយ ៦៥:១។ † ១០:២១ ១០:២១ សារ អា ឡាក់ ឡឹង អេសាយ ៦៥:២។

* ១១:៤ ១១:៤ ប្រ្លឹះ បាល យី ហ្វិប ប្រ្លឹះ បិក ឡាក់ សុនសាត កាណាន ខុ ប៉ានេ សាំប្លឹះ។ ផះ វ៉ាងវ៉ាង វគី អេលីយ៉ា សុនសាត
អ៊ីស្រាអែល សុន រឿង កា ប៉ានេ សាំប្លឹះ ប្រ្លឹះ បាល ដេល។ † ១១:៤ ១១:២-៤ បំ ហៃ សារ ម្នុត សាដាច់ (ពង្សាវតារ/ក្សត្រ)
ទី ១១៩:៩-១៨។

តោរ អន់ខ្មែ សាំយ៉ាំង អូ កាតាំង
លើយ ទីល រ៉ាប់ ដាវ អា»។†

៩ កេះណោះ សាដាច់ ដាវីត កាប ផាះ

«អន់ សារ អែត សង់ រីត សើម ម៉ះ អន់ខ្មែ ណោះ
កេះ សាទួង កេះ ប្តី ត្រក់ អន់ខ្មែ ទៅ ពិ
លូ អន់ ប្រ្លឹះ ចែត ចូត សារ អន់ខ្មែ យថ។

១០ អន់ ម៉ាត់ អន់ខ្មែ ម៉ាម៉ាំង ហៃ អូ ប៉ប៊ី
លូ អន់ អង់កក់ អន់ខ្មែ គុង លើយ»។§

សារ សុនសាត អន់ខ្មែត រៀប ឡាក់ កា តាំងកង់ អូលេវ ពូ កាយ៉ោ ប៉ាតីត

១១ ទីល នីណោះ អាញ ប៉រ អំប៊ញ ណាវ ញ៉ា សុនសាត អ៊ីស្រាអែល បក់ អ្នាត សៀ ណោះ អន់
ខ្មែ ចឹង អ្នាត សៀ លើយ ប? អូ អុះ អន់ខ្មែ អូ អ្នាត សៀ លើយ អុះ ហះកា ញន កា អន់ខ្មែ ប្រ័
គី យថ ណោះ ហង បះ ប្រ័គី អន់ កា សុនសាត អន់ខ្មែត ទី ប្រ្លឹះ តង់ សារ ណោះ ហង ប្រ័គី អន់
សុនសាត អ៊ីស្រាអែល ទី ពុត សាណាំង។

១២ ផា សារ យថ អន់ខ្មែ ណោះ ប្រ័គី អន់ កា សុនសាត អន់ខ្មែត ទី សារ ដាក់ ឡឹង ប្រ្លឹះ អៀង
នីអៀ កេះ ផា សុនសាត អ៊ីស្រាអែល ប្រ័គី ត្រក់ ពុត ប្រ្លឹះ ហ៊ឹង ខាក់ ហង សារ ដាក់ ម៉ះ ប្រ្លឹះ
ចឹង អៀង តះ។

១៣ អាញ រ៉ះ កា អន់ដីស ឡាក់ សុនសាត អន់ខ្មែត អាញ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីសូ សាំ
រ៉ាប់ កា សុនសាត អន់ខ្មែត ខ អា ហង បះ អាញ ផា ង៉ារ អាញ ប្រ័គី អា សាំខាន់ កាខាក់

១៤ កៀ អន់ សុនសាត អាញ ទី ពុត សាណាំង ម៉ាត់ កាណុង កាំឡាំង អន់ខ្មែ បក់ អន់ដា ប៉ិនពែង
ពុត ពៀក អន់ ទី ប្រ្លឹះ តង់ អន់ខ្មែ ណោះ ដេល។

១៥ ផា សារ សុនសាត អ៊ីស្រាអែល ក្លះ ឡឹង ប្រ្លឹះ ប្រ័គី អន់ កា ប៉ាណូស ពឹង អង់កក់ តេះ ត្រក់
លូ ប្រ្លឹះ នីអៀ នីចម ផា ប្រ្លឹះ ហាប់ អ្យក់ អន់ខ្មែ ណាវ ចឹង ទី សារ ញ៉ា កើត ពីះ? យី ចាបះ
កា ប៉ាណូស តោ ចឹង រ៉ីស សីត ឡូត។

១៦ សុនសាត អ៊ីស្រាអែល រៀប ឡាក់ កា តាប៉ុង ពូ ប្រ័គី ណាំ បាំង ផា ពូ អ្យក់ បាប៊ើត មប អន់
កា ប្រ្លឹះ ណោះ តាប៉ុង ទិណោះ កា កេះ ដាក់ សាំរ៉ាប់ កា ប្រ្លឹះ ដេល។

ម៉ោញ ណាវ សុនសាត អ៊ីស្រាអែល រៀប ឡាក់ កា តើម អូលេវ ផា រ៉ាយ៉ះ ម៉ះ ប្រ្លឹះ តាំងកង់
កា ម៉ះ ប្រ្លឹះ ដេល។

១៧ ហះកា តាំងកង់ អន់ដា ពូ កាសិត អ្នាត កាប៉ាច់ អន់ដីស រៀប ឡាក់ កា តាំងកង់ អូលេវ ព្រី
ពូ អ្យក់ កាយ៉ោ ប៉ាតីត ពឹង តាំងហាល តាំងកង់ ពូ កាសិត អ្នាត ណោះ។ កិញអៀ អា អន់ដីស ទី
អ្យីប ជី ឡឹង រ៉ាយ៉ះ អន់ខ្ម លូ តាំងកង់ អន់ខ្មែតៗ ណោះ ដេល។

១៨ ទីល នីណោះ អន់ដីស អូ ត្រក់ អ្នាត់ ឡាកោ លូ បីងាយ តាំងកង់ ពូ កាសិត អ្នាត ណោះ
អុះ។ ត្រក់ អូ អន់តត់ ផា អូ ត្រក់ អន់ដីស អុះ សិម រ៉ាយ៉ះ យី រ៉ាយ៉ះ សិម អន់ដីស។

† ១១:៨ ១១:៨ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចោទិយ/កថា) ២៩:៤។ § ១១:១០ ១១:៩-១០ សារ អា
ឡាក់ ឡឹង ផាប់ អញសៃ ប៉ាន ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:២២-២៣។

១៩ ឃឺ អែរ អន់ដីស ចឹង កាប ផា «ប្រ្លឹះ កាសិត អ្នាត តាំងកង់ ណោះ ភ្លើ អ្យក់ អាញ កាយ៉ោ ប៉ាតិត ប៉ាតាង ឡុត»។

២០ ត្រក់ ហង ឃឺ ប្រ្លឹះ បិកកាតយ័ កាសិត អ្នាត តាំងកង់ ណោះ ញាន កា អន់ខែ អូ ស្មៅ។ កា ប៉ាច់ អន់ដីស ទី តិត ពីង តើម ញាន កា អន់ដីស ស្មៅ។ ទីល នីណោះ អូ ត្រក់ ប៉ានេ ឡុកោ ទៅ អុះ ត្រក់ អ្យក ឡុត។

២១ ផា ប្រ្លឹះ បិកកាតយ័ អូ តម តាំងកង់ អែរ ទៅ ឡឹង កើត ប្រ្លឹះ កា ចឹង អូ តម អន់ដីស ដេល។

២២ ទីល នីណោះ ហត់ យីត ចា ជ្រែប ផា ប្រ្លឹះ ដាក់ ពុត កា បក់ អន់ដា ហះកា ប្រ្លឹះ ចែត ចូត កា បក់ អន់ដា អែរ ដាក់ ពុត កា អន់ដីស ផា អន់ដីស អែរ ម៉ឹង ពុត ដាក់ ម៉ះ អែរ ដេល។ ផា អូ នី ណោះ អន់ដីស កា ត្រក់ កាសិត អ្នាត ដេល។

២៣ កាប៉ាច់ តាំងកង់ អែរ ទៅ ឡឹង កើត ពៃ ផា អន់ខែ ចៃ អ្នាត ពុត អូ ស្មៅ អន់ខែ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ប៉ាតិត អន់ខែ ណាវ ខង ប្រ្លឹះ ទី អំរាញ អីញ អូ ប៉ាតិត អន់ខែ ម៉ោញ ទង ណាវ។

២៤ អន់ដីស ឡាក់ តើម អូលេវ ព្រី ហះកា ប្រ្លឹះ អ្យក់ កាយ៉ោ ប៉ាតិត ពីង តើម អូលេវ ស្រុក ឡាក់ អូ ត្រក់ តើម អន់ដីស ទៅ កាប៉ាច់ អន់ខែ ប្រ្លឹះ ចឹង អ្យក់ ប៉ាតិត ពីង តើម អន់ខែ ទៅ ហែង ខាក់ ចឹង ឡុម៉ក់ តះ។

សារ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខូ

២៥ អី អុះ មី អាញ បិច អន់ អន់ដីស អូ អន់ ឡាក់ៗ ឡឹង សារ សាគីម អា អូ ផែត អន់ដីស យីត ផា ឡុកោ អន់ដីស ហ្យាង សាឡាច់។ សារ សាគីម អា ឃឺ សុនសាត អ៊ីស្រាអែល បក់ អន់ដា កង់ កល់ លើយ ទីល ទិ សុនសាត អន់ខៀត ឡាក់ ប្រ្លឹះ រើស ទិណោះ ម៉ុត ស្មៅ អន់ ទី ប្រ្លឹះ តង់។

២៦ ផះ ណោះ ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រាអែល ទិខូ ដេល ឡាក់ កា ទី ច្រាត់ រះ ផោះ

«ទី បក់ តង់ ចឹង ពីះ ឡឹង មៀង ស៊ីយ៉ូន *

អែរ ចឹង អ្យក់ ឡាច់ សារ អិក បិត ឡឹង គន សោ យ៉ាកុប។

២៧ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ឡាក់ អាញ ចឹង សាញ៉ា លូ អន់ខែ

ផះ អាញ អ្យក់ ឡាច់ សារ យច ឡឹង អន់ខែ»។†

២៨ ផា យីត ឡឹង សារ ដាក់ ឡឹង យីស៊ី សុនសាត អ៊ីស្រាអែល កើត តាមីរ លូ ប្រ្លឹះ បិកកាតយ័ ម៉ាត់ អន់ដីស ទី ខា។ ផា យីត ឡឹង សារ ប្រ្លឹះ បិកកាតយ័ រើស ឃឺ ប្រ្លឹះ បិច កា អន់ខែ ញាន កា អែរ យីត ឡឹង រត់ អន់ខែ សើត ពៃ

២៩ ខង ផា ប្រ្លឹះ បិកកាតយ័ អន់ កា ពូ កេះ អែរ អូ អ្យក់ សីត ណាវ អុះ ផា អែរ អ្យក់ ពូ ប្រ័ត់ ប៉ា សុន អែរ កេះ អែរ កា អូ តាំងហ្សិត ពូ ដេល។

៣០ សើត ពៃ អន់ដីស អូ រ៉ាប់ អូ ស្មៅ ប្រ្លឹះ បិកកាតយ័ អុះ ហះកា កិញអៀ អា ញាន កា អ៊ីស្រា អែល អូ រ៉ាប់ អូ ស្មៅ អែរ ប្រ្លឹះ កា តាប៉ាប តាប៉ុន កា អន់ដីស ឡុត។

៣១ កិញអៀ អា អន់ខែ អូ រ៉ាប់ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ហះកា ញាន កា អែរ តាប៉ាប តាប៉ុន កា អន់ ដីស អែរ កា ចឹង តាប៉ាប តាប៉ុន កា អន់ខែ ដេល

* ១១:២៦ ១១:២៦ មៀង ស៊ីយ៉ូន ឃឺ មៀង យេរូសាឡឹម ណោះ ហង។ † ១១:២៧ ១១:២៧ សារ អា ឡាច់ ឡឹង អេសាយ ៥៩:២០-២១។

៣២ ខង ប្រ្លឹះ បិកកាតយ័ ទីមវើរ អន់ ប៉ាណូស ទិខូ អូ រ៉ាប់ ប៉ានីរ អើ ភៀ តាំបាង ពុត អើ តាប៉ាប តាប៉ូន កា ប៉ាណូស ទិខូ។

៣៣ សារ ដាក់ ម៉ះ ប្រ្លឹះ បិកកាតយ័ កេង ខាក់ អ៊ុះ ! សារ ហ្សាំង សាឡាច់ អើ កា កេង កាខាក់ ដេល ! អើ តាតស៊ិន គ្រីប សារ អន់ ដាក់ ត្រត់ កាខាក់ អូ ទី ពៀ ចឹង អូ ហ្លួង អុះ លូ អូ ទី ពៀ ចឹង អូ ទ្រង់ អើ ណោះ ដេល។

៣៤ «ពៀ អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ ? ពៀ អូ អន់តត់ រ៉ះ កា អើ ?»

៣៥ ពៀ អន់ កាណាតី កា អើ ភៀ អន់ អើ ចឹង អន់ តូ កា ពូ ដេល ?»§

៣៦ ខង កាណាតី ញ៉ាវ ទិណោះ យី កើត ឡាច់ ឡឹង អើ ញាន កា អើ លូ សាំរ៉ាប់ កា អើ។ ចុ ពិន ប៉ានេ អើ លើយ អាមែន។

១២

សារ មប ឡាកោ កា ប្រ្លឹះ

១ ទីល នីណោះ អី អុះ មី អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស ញាន កា ប្រ្លឹះ បិកកាតយ័ តា ប៉ាប តាប៉ូន អន់ដីស ត្រត់ មប ឡាកោ កា ប្រ្លឹះ ពៀប ឡាក់ កា កាណាតី រ៉ាម៉ះ ប្រ្លឹះ ទីប រ៉ីស អន់ ដាក់ សាំរ៉ាប់ កា អើ លូ អន់ ត្រត់ ពុត អើ ដេល។ ផា ប្រតី នីណោះ យី អន់ដីស អ្សិល កូត អ្សុត កា ប្រ្លឹះ ពូយ ឡាបៀប ឡាក់ ត្រត់ ហង។

២ អូ ត្រត់ ប្រតី ពូយ គុន ប៉ាណូស ពីង អង់កក់ តេះ អា អុះ ត្រត់ អន់ ប្រ្លឹះ បិកកាតយ័ តូរ ពុត ពៀក អន់ដីស អន់ កើត ណារ ទិណោះ ភៀ អន់ អន់ដីស អូ យើត ចា ជ្រែប ម៉ាត់ ហ្លួង ឡឹង ពុត ប្រ្លឹះ បិកកាតយ័ បិច នីចម អន់ដា យី សារ ញ៉ា ឡាក់ ត្រត់ ពុត អើ លូ ដាក់ គ្រីប នែរ ដេល។

៣ ញាន កា ប្រ្លឹះ បិកកាតយ័ ដាក់ កា អាញ អើ អន់ អាញ ទី អំរ៉ាញ អន់តត់ ប៉ាតោ កា អន់ដីស ទិខូ នីអៀះ អូ ត្រត់ យើត ផា ឡាកោ ដាក់ ហ្លឹត ឡឹង ពុត អន់ដីស ត្រត់ យើត ណោះ អុះ ហះកា ត្រត់ យើត ឡឹង ឡាកោ ទៅ អន់ ត្រត់ ពូយ សារ អន់ដីស សៀ ឡាក់ ប្រ្លឹះ បិកកាតយ័ រ៉ះ អន់ កា អន់ដីស ណោះ ហង។

៤ ឡាកោ ប៉ាណូស ពិន ទី កាណាតី អៀង ឡាក់ កា ជុង តី ម៉ុះ ម៉ាត់ កាណាតី ម៉ោញៗ កា ទី ដ្ឋាន តាង ឡឹង គូប

៥ កាំឡាំង ពិន កា នីណោះ ដេល។ ពិន ទី កាំឡាំង អៀង ដូរ អៃ ប៉ាតុំ អន់ខូ លូ យីស៊ូ គ្រិះ អន់ កេះ ឡាកោ ដឹង ម៉ោញ ពិន កា ជុង តី សាំរ៉ាប់ តង គូប សោប នីណោះ ដេល។

៦ ពិន ទី ដ្ឋាន ប្រ្លឹះ អន់ កា ពិន តាង ឡឹង គូប ពូយ សារ ប្រ្លឹះ បិកកាតយ័ ដាក់ ពុត កា ពិន។ ផា បក់ ចំ ប្រ្លឹះ ប្រើ រ៉ះ ប៉ានីរ អើ ត្រត់ រ៉ះ អន់ ត្រត់ ពូយ សារ សៀ ប្រ្លឹះ។

៧ បក់ ចំ ប្រ្លឹះ ប្រើ ប្រតី ដ្ឋាន តង ពូ ហត់ ប្រតី ពិ។ បក់ ចំ ប្រ្លឹះ ប្រើ ប៉ាង ហៀន កា ប៉ាង ហៀន ពិ។

§ ១១:៣៤ ១១:៣៤ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។ § ១១:៣៥ ១១:៣៥ សារ អា ឡាច់ ឡឹង យ៉ូប ៤១:១១។

៨ បក់ ចំអ្នក កាប បាំងហោក ពុត ញៀក ពូ កាប ពិ។ បក់ ចំអ្នក ដែក វ៉ាស អំប៉ាស អន់ កា ពូ ត្រ គំ ដែក ញួន ពុត ដាក់ ត្រង់។ បក់ ចំអ្នក ប្រើគំ ម៉ែត ណាំផា ត្រគំ ប្រើគំ អ្សក់ ពុត ចែត។ បក់ ចំអ្នក តង់ ម្នូត ថុក ញ៉ាក ត្រគំ តង់ ពូ ញួន ពុត ហោក រីក់។

៩ ត្រគំ ទី ពុត ប៉ិច ចែ កា ពូ តាទីច ដែ តាត់ អំប្រើគំ ត្រគំ អូ ណ័ស ខាអីម កា សារ ញ៉ា ឡាក់ អូ ដាក់ ត្រគំ ទី ពុត ប៉ិច ដឹង កា សារ ដាក់ លើយ។

១០ ត្រគំ ប៉ិច ចែ កា គូប សោប ឡាក់ កា ប៉ិច ចែ កា អុះ មី ម៉ៅញ ម៉ែត ត្រគំ ខំ អ្សល ភូតិ កា គូប សោប កាខាក់។

១១ ត្រគំ ទី ពុត ត្រាំង ដែ កាដីល លូ ខំ ប្រើគំ ដារ កា យីស៊ី ឡាក់ ពី តាំងឡា ពិន។
១២ ត្រគំ ហោក រីក់ ញួន កា ទី សារ ត្រគំ ម៉ីង។ ត្រគំ ទី ពុត អត់ សាំវ៉ាញី ផះ ទី សារ ឡាក់ បា ក។ ត្រគំ ខំ ម៉ន់ អើ ប្រ្រឹះ លើយ។

១៣ ត្រគំ អន់ កាណាតិ កា ម្នូត បក់ ថុក ញ៉ាក កាណុង កាំឡាំង ប៉ាសុន ប្រ្រឹះ ឡាក់ តងកាន ពូ តង់ លូ ត្រគំ រ៉ាំងហៃ អំហ្វិយ អន់ ដាក់ៗ ដេល។

១៤ ត្រគំ ប៉រ សារ ដាក់ ឡឹង ប្រ្រឹះ អន់ កា ម្នូត បក់ ប្រើគំ បាប អន់ដីស ត្រគំ ប៉រ សារ ដាក់ អន់ កា អន់ខែ ដែ តះ ប៉ាស្សាប កា អន់ខែ។

១៥ ត្រគំ ហោក រីក់ អន់ខូ លូ បក់ ទី សារ ហោក រីក់ ត្រគំ ញ៉ា សោក អន់ខូ លូ បក់ ញ៉ា សោក។

១៦ ត្រគំ រែវ ពុត លូ គូប សោប។ ដែ ទី ពុត បាំងខូយ ប៉ាន់តិស ត្រគំ រ៉ាពង លូ ម្នូត បក់ ថុក ញ៉ាក ដែ អ្នាត់ ឡាកោ ផា ហ្សាំង សាឡាច់។

១៧ ដែ ប្រើគំ សារ អូ ដាក់ តូ លូ សារ អូ ដាក់ ត្រគំ ខំ ប្រើគំ សារ ញ៉ា ឡាក់ ពូ ទីខូ ផា ដាក់។

១៨ កាប៉ាច់ អន់ដីស ផា អូ ប្រើគំ អន់ដីស ត្រគំ អែ ដាក់ រម លូ ប៉ាណូស ទីខូ ពិ។

១៩ អី អុះ មី អូ ត្រគំ តូ ពូ ឡាកោ អន់ដីស ទៅ អុះ សារ ណោះ អន់ ប្រ្រឹះ បិកកាតយ័ អីក កា ពូ ខង ទី សារ ពូ ច្រាក់ រះ ផា «ប្រ្រឹះ បិកកាតយ័ កាប ផា "សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ"»*។

២០ ទីល នីណោះ ផា តាទីវ អន់ដីស ឡាឃ្មិត ត្រគំ អ្សក់ សាណា អន់ កា អើ សា ពិ ផា អើ ប្រហឹង ទៀក ត្រគំ អ្សក់ ទៀក អន់ កា អើ អែត ដេល។ ប្រើគំ នីអៀ ពៀប ឡាក់ កា ប៉ាតុំ ដារ អុញ អ្សក់ ចែត ពីង កល់ អើ ទៅ»†។

២១ ដែ អន់ ទី ទ្រង សារ អូ ដាក់ ពីង អន់ដីស ត្រគំ ទី ទ្រង អន់ដីស ពីង សារ អូ ដាក់ ឡុត ញួន កា ប្រើគំ ដាក់។

១៣

សារ ពិន ត្រគំ រ៉ាប់ សៀ ម្នូត អុងកាន

១ ប៉ាណូស ទីខូ ត្រគំ រ៉ាប់ សៀ ម្នូត អុងកាន ខង សារ រ៉ាំងហៃ ទិណោះ ស៊ុត កា ឡាច់ ឡឹង ប្រ្រឹះ បិកកាតយ័ យី ប្រ្រឹះ អន់ អន់ខែ រ៉ាំងហៃ។

២ ទីល នីណោះ បក់ ប៉ាសាំង លូ ម្នូត អុងកាន ឡាក់ កា ប៉ាសាំង លូ សារ រ៉ាំងហៃ ឡាក់ ប្រ្រឹះ បិ កកាតយ័ អន់ ណោះ ដេល ប៉ាណូស បក់ ប៉ាសាំង ចឹង ប្រើគំ អន់ ឡាកោ ទី ថុត ហង។

* ១២:១៩ ១២:១៩ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី រៀរ (ចោទិយ/កថា) ៣២:៣៥។ † ១២:២០ ១២:២០ សារ អា ឡាច់ ឡឹង សារ អន់តត ប៉ាតោ (សុកាសិត) ២៥:២១-២២។

៣ បក់ ប្រឹក្ចី ដាក់ អូ អ្នក កា ម្នាក់ អុងកាន អុះ ទី ដឹង ម្នាក់ បក់ ប្រឹក្ចី យថ អ្នក ។ ជា អូ បិច អ្នក កា ម្នាក់ អុងកាន ហាក់ ប្រឹក្ចី ដាក់ ពិ ណោះ ម្នាក់ អុងកាន ចឹង ប៉ានេ អន់ដីស ហង

៤ ខង អន់ខៃ ណោះ ប៉ាណូស ប្រឹក្ចី ង៉ារ កា ប្រ្លឹះ បិកកាតយ័ សាំរ៉ាប់ សារ ដាក់ កា អន់ដីស ហះ កា ជា អន់ដីស ប្រឹក្ចី យថ ហាក់ អ្នក ពិ ខង អន់ខៃ ចឹក ដារ អូ ត្រក់ អូ ទី ខា អុះ ឃី អន់ខៃ ប្រឹក្ចី ង៉ារ កា ប្រ្លឹះ បិកកាតយ័ ភៀ ចែក ថូត ប៉ាតាង ប្រ្លឹះ កា ម្នាក់ បក់ ប្រឹក្ចី យថ ។

៥ ទីល នីណោះ ត្រក់ រ៉ាប់ សៀ ម្នាក់ អុងកាន អូ ត្រក់ រ៉ាប់ សៀ ញូន ដឹង កា អ្នក កា ពូ ចែក ថូត ណោះ អុះ ឃី ញូន កា ពុត បិច ប្រឹក្ចី ដាក់ ។

៦ ខ អា ហង បះ អន់ដីស ត្រក់ សិង រ៉ាប់ ខង អន់ខៃ ណោះ ឡាក់ ប៉ាណូស ប្រឹក្ចី ង៉ារ កា ប្រ្លឹះ បិកកាតយ័ ឡាក់ អ្នក ពុត ចែក ប្រឹក្ចី ង៉ារ អា ហង ។

៧ ទីល នីណោះ ត្រក់ អន់ កា អន់ខៃ ណោះ កាណាត ញ៉ា ឡាក់ អន់ដីស ត្រក់ អន់ សិង រ៉ាប់ ហះ កា ចំ ឡាក់ អន់ដីស ត្រក់ សិង អ្សល កូត អ្នក កា បក់ ចំ ឡាក់ ត្រក់ អ្សល កូត ។

សារ បិច ចែក កា គូប សោប

៨ អូ អន់ ទូម ញើ ឡឹង សារ ញ៉ា អុះ ឃី ត្រក់ ទូម ដឹង សារ បិច ចែក កា គូប សោប ណោះ ហង ខង ញើ បិច ចែក កា ពូ បក់ ណោះ ប្រឹក្ចី ពូយ ចាបាប ប្រ្លឹះ ទិណោះ ហង

៩ ខង ទី សារ ពូ ប្រាក់ រះ ជា «អូ អន់ រ៉ាលង កល់ ភ្លោ កាម៉ាញ អូ អន់ ប៉ាន់តៅ ប៉ាណូស អូ អន់ អន់តុង មះ ពូ អូ អន់ ទី ពុត ខ្លាម» * ទីប ទី ចាបាប អន់ទៀត ៗ ណារ កា ប៉ាតុំ ដឹង ម៉ោញ នីរ ជា «ត្រក់ បិច ចែក កា អុះ មី ឡឹង តែង ឡាក់ កា បិច ចែក កា ឡាកោ ទៅ ដេល» † ។

១០ ប៉ាណូស បក់ ទី ពុត បិច ចែក អើ អូ ឃើយ ប្រឹក្ចី សារ អូ ដាក់ កា អុះ មី ឡឹង តែង អុះ ទីល នីណោះ បក់ បិច ចែក ណោះ អើ ប្រឹក្ចី ពូយ ចាបាប ប្រ្លឹះ ទិណោះ កេះ ។

១១ អន់ដីស ត្រក់ អូ អន់តត់ ជា ទីល មង ពិន អូរ ឡឹង តែប កេះ ខង កិញអៀ អា សារ ប្រ្លឹះ តង ពីរ ក្បាម ពិន ខាក់ កេះ ក្បា ឡឹង ពិន អញ្ចាប ប្រ្លឹះ ពៃ ។

១២ ម៉ាង ក្បាម ចឹង តារ កេះ ដារ កា ក្បាម ចឹង ឡាច កេះ ដេល ទីល នីណោះ ពិន ត្រក់ អ្នក ង៉ារ អូ ដាក់ ឡាក់ ពូ ប្រឹក្ចី ពឹង ចារ ម៉ាម៉ាង កេះ ណោះ ប្រឹក្ចី ង៉ារ ដាក់ ពៀប ឡាក់ កា ទ្រុង ដារ ទ្រុង ខែល ឡាក់ តាកុះ លូ សារ ម៉ាម៉ាង ឡុត ។

១៣ ត្រក់ អ្នក អន់ ដាក់ ត្រង់ ឡាក់ កា ចាក ផះ កាដារ ឃី ដៃ អែត ប៉ាញីល ដៃ ប្រឹក្ចី លូ អុងកាន លូ កាម៉ាត ដៃ តាប៉ុញ តាប៉ាក់ ដៃ សាណាំង សាណើស កា គូប សោប

១៤ ឃី ត្រក់ អន់ ឃីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អ្នក តាំ ពុត ពៀក ពិន ដៃ ទីមរីរ ឡាកោ អន់ ប្រឹក្ចី ពូយ ពុត ប៉ាណូស បិច ប្រឹក្ចី ណោះ ដៃ ។

១៤

សារ ពិន អូ ត្រក់ កាប កា គូប សោប

- ១ ត្រក់ ហាប់ ម្នាក់ បក់ សៀ អូ ខាក់ ដៃ ប៉ាតែក ឡឹង សារ ឃីត តាង ឡឹង គូប សោប ។
- ២ បក់ អន់ដា ឡាក់ សៀ កាខាក់ ឃីត ជា សា សាណា ញ៉ា កាដាក់ ហះកា បក់ សៀ អូ ខាក់ សា ដឹង សាណា ហ្គារ អ៊ុត ។

* ១៣:៩ ១៣:៩ សារ អា ឡាក់ ឡឹង សារ ឡាក់ (និក្ខមន៍) ២០:១៣-១៥, ១៧ ។ † ១៣:៩ ១៣:៩ សារ អា ឡាក់ ឡឹង ចាបាប ម្នាក់ លេវី (លេវីនីយ) ១៩:១៨ ។

៣ បក់ សា សាណា ញ៉ា កាដាក់ ជែ អន់ អែ បីដាយ បក់ អូ សា ណោះ កាប៉ាច់ បក់ អូ សា ជែ កាប កា បក់ សា ដេល ខង ប្រ្រៈ បិកកាតយ័ បិច កា អន់ខែ និះទៅ ដេល។

៤ អន់ដីស កេង ប៉ុប ចំ បះ ខិន កាប កា ទុច ពូ នីអៀ? ទុច ណោះ អែ ដាក់ កាតាម អូ ដាក់ កា តាម យី ស៊ិត កា ពី តាំងឡា អែ ទៅ។ ទុច ណោះ អែ ចឹង ដាក់ ហង ខង យីស៊ូ ឡាក់ ពី តាំងឡា ទី អំរាញ អីញ តង់ ប្រ័ត អន់ អែ ដាក់។

៥ ទី បក់ អន់ដា យីត ផា ដាវ អន់ដា សាំខាន់ ហះកា បក់ អន់ដា ណារ៉ូ ផា ដាវ ចំ កា ដាក់ និះទៅ ហង។ ទិល នីណោះ ផា អន់ដីស សៀ នីចម៍ ត្រត់ ប្រ័ត ពូយ នីណោះ ហង។

៦ កាប៉ាច់ បក់ ផា ទី ដាវ អន់ដា សាំខាន់ អន់ខែ សៀ នីណោះ ភៀ អ៊ូល កូតី កា ប្រ្រៈ បិកកា តយ័។ បក់ សៀ ផា សា សាណា ញ៉ា កាដាក់ អន់ខែ សា ភៀ កា ប៉ានេ ប្រ្រៈ បិកកាតយ័ ទីប ហោក រីត កា ប្រ្រៈ ដេល។ កាប៉ាច់ បក់ ផា សាណា អន់ដា ត្រត់ កំ អន់ខែ កំ ញាន កា អ៊ូល កូតី កា ប្រ្រៈ ដេល ទីប អន់ខែ កា ហោក រីត កា ប្រ្រៈ និះទៅ ដេល

៧ ខង កាណុង កាំឡុង ពិន អា អូ ទី ពៀ អ្នែ រ៉ុស លើ តៅ សាំរ៉ាប់ កា ឡាកោ ទៅ ណោះ អុះ។

៨ ផា ពិន អ្នែ រ៉ុស កា រ៉ុស សាំរ៉ាប់ កា ប្រ្រៈ បិកកាតយ័។ ផា ពិន តៅ កា តៅ សាំរ៉ាប់ កា ប្រ្រៈ បិកកាតយ័ ដេល។ យី ពិន រ៉ុស កាតាម តៅ កាតាម ពិន ត្រត់ មប ឡាកោ អន់ កា ប្រ្រៈ លើយ។

៩ ណោះ ហង បះ យីស៊ូ គ្រិះ តៅ កេះណោះ រ៉ុស សីត ណារ៉ូ ភៀ ប្រ័ត តាំងឡា ទីប កា ប៉ាណូស តៅ ទីប កា ប៉ាណូស រ៉ុស ដេល។

១០ ទិល នីណោះ ញ៉ា ត្រត់ អន់ដីស កាប កា អុះ មី អន់ដីស ទៅ ផា អន់ខែ ប្រ័ត យច នី ណោះ? ញ៉ា ត្រត់ អន់ដីស បីដាយ អុះ មី នីអៀ? ពិន ទិខ្ច ចឹង ឡាក់ អន់ តាវ ហះ ម៉ាត់ ប្រ្រៈ ឡាក់ តាត់ស៊ិន សារ

១១ ខង ទី សារ ពូ ប្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រៈ ផាះ

«ប្រ្រៈ បិកកាតយ័ កាប ផា
"អាញ រះ តាទីច ឡាក់ កា អាញ ទី អាញ រ៉ុស តាទីច
ប៉ាណូស ទិខ្ច ចឹង ជន តាកុល សាំប្រ្រៈ ប៉ានេ អាញ
ពីរ អន់ខែ ទិខ្ច កា ចឹង រះ ផា អាញ អា ប្រ្រៈ តាទីច ដេល"»*។

១២ ទិល នីណោះ ពិន ទិខ្ច ចឹង រះ កា ប្រ្រៈ បិកកាតយ័ ឡឹង សារ ញ៉ា ឡាក់ ពិន ទី ប្រ័ត។

សារ ជែ អន់ ពិន ប្រ័ត អន់ ពូ អ្នាត សៀ

១៣ ទិល នីណោះ ពិន អូ ត្រត់ កាប កា គូប សោប ណារ៉ូ អុះ យី ពិន ត្រត់ យីត ផា នីអៀ ឡុកះ អូ ត្រត់ ប៉ាណារ៉ូ អុះ មី ប្រ័ត យច លើ អ្នាត សៀ អុះ។

១៤ ញាន កា អាញ សៀ យីស៊ូ ឡាក់ ពី តាំងឡា អាញ អូ តាទីច ផា អូ ទី សាណា ញ៉ា ត្រត់ កំ ណោះ អុះ ហះកា បក់ ពៀ យីត ផា សាណា ណោះ អូ ដាក់ សាណា ណោះ កា កើត អូ ដាក់ សាំ រ៉ាប់ អែ ណោះ ហង។

* ១៤:១១ ១៤:១១ សារ អា ឡាច់ ឡឹង អេសាយ ៤៥:២៣។

១៥ បារកា ជា អន់ដីស ប្រឹក្សី អន់ អុះ ម៉ី អន់ដីស អុក ពុត ញួន កា សាណា អន់ដីស ប្រឹក្សី ណោះ អូ ត្រុត ញួន កា ពុត បិច ចៃ អុះ។ ទីល នីណោះ ដៃ ប្រឹក្សី អន់ កា អុះ ម៉ី តោ ញួន កា សាណា អន់ ដីស ណោះ ខង យីស៊ូ គ្រិះ តោ ប៉ាតាង អន់ខៃ កេះ។

១៦ ទីល នីណោះ ដៃ អន់ ពូ កាប អូ ដាក់ កា សារ ញ៉ា ឡាក់ អន់ដីស យីត ជា ដាក់

១៧ ខង កាណាង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយី សារ អែត សារ សា សាណា ណោះ អូ សាំខាន់ អុះ សារ ឡាក់ សាំខាន់ យី សារ ដាក់ ត្រង់ សារ សាណាក សារ៉ាក លូ សារ ហោក រីត ឡាក់ ឡាច់ ឡឹង ប៉ាដាក់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់។

១៨ ញើ ប្រឹក្សី ដារ កា យីស៊ូ គ្រិះ ពូយ ឡាបៀប អា បក់ ណោះ យី ត្រុត ពុត ប្រ្លឹះ ហង ប៉ាណូ ស កា ចឹង ការុប អែ ដេល។

១៩ ទីល នីណោះ ត្រុត ខំ ប្រឹក្សី សារ ចំ ឡាក់ ប្រឹក្សី អន់ ពិន អែ ដាក់ រម លូ ពូ លូ តង អន់ គូប សោប សៀ ហឹង ខាក់។

២០ អូ ត្រុត ចាំឡាយ ដារ ប្រ្លឹះ បិកកាតយី ឡាក់ អែ ប្រឹក្សី តាំ ពុត ពូ ញួន កា សាណា ណោះ អុះ។ តាទីច អែ កាណាត ញ៉ា កា ត្រុត សា ទីណោះ បារកា ជា ពិន សា សាណា ញ៉ា ឡាក់ ប្រឹក្សី អន់ ពូ ប្រឹក្សី យច យី ពិន ប្រឹក្សី អូ ដាក់ ហង។

២១ ជា ពិន អូ សា សាណា ខាច អូ អែត តាពៃ លូ អូ ប្រឹក្សី សារ ញ៉ា ឡាក់ ប្រឹក្សី អន់ ពូ ប្រឹក្សី យច សារ ណោះ យី ដាក់ ហង។

២២ ជា អន់ដីស យីត នីចម ឡឹង សារ សា សាណា ណោះ ហត់ យីត ដឹង អន់ដីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយី នីណោះ ហង ពិ។ បក់ ចំ អូ ប្រឹក្សី អន់ ឡាកោ ទី ថូត ញួន កា សារ អែ យីត ជា ដាក់ ត្រង់ បក់ ណោះ ទី សារ សាណាក សារ៉ាក តាទីច ហង។

២៣ ហះកា បក់ ចំ សា សាណា ទីបទី ពុត យីត ជា អែ ប្រឹក្សី យច កេះ បក់ ណោះ ទី ថូត ហង ខង អែ អូ សៀ ជា សាណា អែ សា ណោះ ដាក់ អុះ ខង ជា ពិន ប្រឹក្សី សារ ញ៉ា ឡាក់ អូ ត្រុត លូ សារ ពិន សៀ យី ស៊ុត កា សារ យច ទីណោះ។

១៥

១ កាប៉ាច ពិន ឡាក់ សៀ កាខាក់ កេះ យី ពិន ត្រុត យីត កា មូត បក់ សៀ បើ ខាក់ អូ ត្រុត ប្រឹក្សី តាម ពុត ពិន ទៅ ណោះ អុះ។

២ ពិន ទីខូ ត្រុត ខំ ប្រឹក្សី អន់ ត្រុត ពុត អុះ ម៉ី ឡឹង តែង ភៀ សាំរ៉ាប់ សារ ដាក់ កា ពូ យី តង អន់ ពូ សៀ យីស៊ូ ហឹង ខាក់

៣ ខង យីស៊ូ គ្រិះ អូ ប្រឹក្សី សារ ញ៉ា សាំរ៉ាប់ អន់ ត្រុត ពុត អែ ទៅ ដេល ឡាក់ កា សារ ពូ ច្រាត់ រិះ ជា «អី ប្រ្លឹះ បិកកាតយី សារ ពូ កាប អីក កា អីស កា ឡិ ពឹង អាញ»*។

៤ ទី សារ ញ៉ា ឡាក់ ពូ ទី ច្រាត់ រិះ ផះ អន់ទ្រូល ពៃ យី ច្រាត់ រិះ សាំរ៉ាប់ ប៉ាំងហៀន ពិន ភៀ អន់ ពិន ទី សារ ម៉ឹង ញួន កា ដាម អត់ លូ ញួន កា ផាប ប៉ានីរ ប្រ្លឹះ ប៉ាំងហោក ពុត ពៀក ពិន។

៥ អន់ ប្រ្លឹះ បិកកាតយី ឡាក់ ប្រឹក្សី អន់ ពិន ដាម អត់ លូ ប៉ាំងហោក ពុត ពៀក ពិន អន់ អែ ប្រឹក្សី អន់ អន់ដីស ទី ពុត យីត ដឹង ម៉ោញ ញួន កា ប្រឹក្សី ពូយ យីស៊ូ គ្រិះ

៦ ភៀ អន់ដីស វែរ ពុត ទី ប៉ានីរ ដឹង ម៉ោញ ភៀ ប៉ានេ ប្រ្លឹះ បិកកាតយី ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

* ១៥:៣ ១៥:៣ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៦៩:៩។

សារ ដាក់ សារីរ័ប គ្រឹប សុនសាត

៧ ទីល នីណោះ ត្រង់ ហាប់ គូប សោប អន់ ដាក់ៗ ឡាក់ កា យីស៊ូ គ្រិះ ហាប់ អន់ដីស ដេល ភៀ អន់ ប៉ាណូស ប៉ានេ ប្រ្រឹះ បិកកាតយ័។

៨ អាញ ប័រ រ៉ះ កា អន់ដីស អន់ អ៊ូ អន់តត់ ជា យីស៊ូ គ្រិះ ពីះ ប្រ័ត ង៉ារ អន់ កា សុនសាត អ៊ីស្រា អ៊ែល ឡាក់ កាសិត អង់ការ ភៀ តាត់ អង់កេ ព្យយ ប៉ានីរ ប្រ្រឹះ បិកកាតយ័ សាញ៉ា ពីង មូត រត់ ញិន លូ តាំបាង ពុត ដាក់ ត្រង់ ម៉ះ ប្រ្រឹះ

៩ លូ អ៊ែ ពីះ ភៀ អន់ សុនសាត អន់ទៀត ប៉ានេ ប្រ្រឹះ បិកកាតយ័ ញាន កា អ៊ែ តាំបាង ពុត តាប៉ាប តាប៉ុន កា អន់ខែ ឡាក់ កា ទី សារ ប្រាត់ រ៉ះ ជា «ខ អា ហង បះ អាញ ចឹង ប៉ានេ អីស ពីង កាំឡាំង សុនសាត អន់ទៀត លូ អាញ ចឹង ចាជៃ ប៉ានេ អីស»។

១០ ទី សារ ម៉ោញ ណារ ប្រាត់ រ៉ះ ជា «អី សុនសាត អន់ទៀត ទិខូ ហត់ ហោក រត់ អន់ខូ លូ ប៉ា សុន ប្រ្រឹះ ពី»។

១១ កា ទី សារ ម៉ោញ ណារ ប្រាត់ រ៉ះ ជា «អី សុនសាត អន់ទៀត ហត់ ប៉ានេ ប្រ្រឹះ បិកកាតយ័ អី ប៉ាណូស ទិខូ ហត់ ប៉ានេ អ៊ែ ពី»។

១២ កាណុង សារ ម៉ោញ ណារ រត់ អេសាយ កា រ៉ះ ជា «ទី ប៉ាណូស ម៉ោញ ដូរ ឡឹង ផ្លង់ រ៉ាច់ រត់ យេសាយ * អ៊ែ ចឹង ពីះ ទីល ភៀ ចឹង រ៉ាងហៃ រ៉ាងខ្យា សុនសាត អន់ទៀត ណោះ សុនសាត អន់ ទៀត ទិណោះ ចឹង ម៉ឹង អ៊ែ»។

១៣ ទីល នីណោះ អន់ ប្រ្រឹះ បិកកាតយ័ ឡាក់ តាំងឡា សារ ម៉ឹង ប្រ័ត អន់ អន់ដីស ហោក រត់ កា ខាក់ លូ សាណាក សារីរ័ប គ្រឹប នែរ ញាន កា សៀ អ៊ែ ភៀ អន់ អន់ដីស ទី សារ ម៉ឹង អៀង ញាន កា អំរិញ អ៊ីញ ប៉ាដាត ប៉ាលីង ប្រ្រឹះ ដាក់ កាខាក់។

១៤ អី អុះ មី អាញ សៀ ជា អន់ដីស ទី ពុត ដាក់ ខាក់ កេះ លូ អ៊ូ អៀង ដេល ទីប ចឹង អ៊ូ អន់តត់ ប៉ាតោ កា គូប សោប ទី ហង។

១៥-១៦ ហះកា ទី ខ អន់ដា អាញ កាប ក្លាំង ប៊ែត ភៀ តាត់ កាចាំង អន់ដីស ញាន ប្រ្រឹះ បិកកាតយ័ ប្រើ អាញ ប្រ័ត ង៉ារ កា យីស៊ូ គ្រិះ សារីរ័ប សុនសាត អន់ទៀត។ អ៊ែ ប្រើ អាញ ប្រ័ត ង៉ារ ពៀប ឡាក់ កា ក្រាត់ រ៉ាម៉ះ ប្រ្រឹះ យី ង៉ារ រ៉ះ សារ ដាក់ ឡឹង ប្រ្រឹះ បិកកាតយ័ ភៀ ប៉ាណាំ សុនសាត អន់ទៀត ពីះ មប ឡាកោ អន់ កា ប្រ្រឹះ ពៀប ឡាក់ កា កាណាត ពូ រ៉ាម៉ះ ឡាក់ ត្រត់ ពុត អ៊ែ ញាន កា ប៉ាដាត ប៉ាលីង អ៊ែ ប្រ័ត អន់ អន់ខែ ដាក់ សារីរ័ប កា អ៊ែ។

១៧ ខ អា ហង បះ អាញ តីស ម៉ុះ ឡឹង ង៉ារ ឡាក់ អាញ ប្រ័ត អន់ កា ប្រ្រឹះ បិកកាតយ័ ញាន កា យីស៊ូ គ្រិះ។

១៨ អាញ អ៊ូ ខិន កាប ឡឹង សារ ញ៉ា ហ្វាស ឡឹង សារ ឡាក់ យីស៊ូ គ្រិះ ប្រ័ត ពីង អាញ ភៀ ប៉ា ណាំ សុនសាត អន់ទៀត ពីះ អន់ រ៉ាប សៀ ប្រ្រឹះ បិកកាតយ័ ណោះ អុះ។ អាញ ប៉ាណាំ ពូ លូ ប៉ានីរ កាកាប លូ ប្រ័ត ង៉ារ ដេល

† ១៥:៩ ១៥:៩ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១៨:៤៩។ † ១៥:១០ ១៥:១០ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ភៀរ (ចោទិយ/កថា) ៣២:៤៣។ S ១៥:១១ ១៥:១១ សារ អា ឡាក់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៧:១។ * ១៥:១២ ១៥:១២ រត់ យេសាយ ឡាក់ ពី សាដាច់ ដារីត។ † ១៥:១២ ១៥:១២ សារ អា ឡាក់ ឡឹង អេសាយ ១១:១០។

១៩ ញាតិ សារ អំណាញ អីញ កេង ខាក់ លូ ញាតិ សារ អំណាញ អីញ ម៉ែ ប៉ាង៉ាត ប៉ាលីង ប្រ្រៈ ដេល។ ណោះ ហង បះ អាញ រ៉ែ សារ ដាក់ ឡឹង យីស៊ូ គ្រិះ គ្រឹប ចារ ឡឹង មៀង យេរូសាឡឹម លើយ ទីល ខេត អ៊ីលីរីកុន។

២០ ឡឹង អន់ទ្រួល ទីល កិញអៀ អាញ ខំ ចាក រ៉ែ សារ ដាក់ ឡឹង យីស៊ូ ប៉ាក់ ចារ ចំ ឡាក់ ពូ បើ តាន់ កាតាំង សិច យីស៊ូ គ្រិះ ភៀ រ៉ែ អន់ អាញ ប៉ាន់តារ ហិ ចែក អំបាំង ជុងតាង ពូ ចែក កេះ។

២១ ឡាក់ កា សារ ពូ ទី ប្រាក់ រ៉ែ ផា «ទី ម្នុត ឡាក់ ពូ បើ តាន់ រ៉ែ សារ ប្រ្រៈ ណោះ អន់ខែ ចឹង ប៉ប៉។ ទី ម្នុត បក់ បើ ឃើយ កាតាំង ណោះ អន់ខែ ចឹង ហ្នឹង»។

សារ រត់ ប៉ូល យីត ចឹង ចាចាក ប៉ាក់ មៀង រ៉ូម

២២ សារ អា ហង ប្រត់ អន់ អាញ ខើក អៀង ទង អូ ទី ឡាក់ ចាចាក ប៉ាក់ អន់ដីស។

២៣ ហះកា កិញអៀ អា ង៉ារ ឡាក់ អាញ ប្រត់ កាណុង ស្រុក តេះ ទី អា យី កេះ ទី កេះ។ ឡឹង ទញ សាណាំ ពែ កេះ អាញ ប៉ុច ឡាក់ ចាចាក ប៉ាក់ អន់ដីស។

២៤ ទីល នីណោះ ដារ ចំ អាញ ឡាក់ ប៉ាក់ ប៉ាថេត អេសាប៉ាញ អាញ ម៉ឹង ផា ចឹង ទី ម៉ុត ចាចាក ប៉ាក់ អន់ដីស ហិ ភៀ អ្នែ រ៉ាឡូវ រ៉ែ សារ លូ អន់ដីស បាប៉ែត អន់ ទី សារ ហោក រត់ ម៉ាក់ អន់ដីស តង់ អន់ កាណាត់ កា អាញ ចឹង ចាក ឡាក់ ប៉ាក់ ប៉ាថេត ណោះ ណាវ។

២៥ ហះកា កិញអៀ អា អាញ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម ភៀ ជីន លៀន អន់ កា ម្នុត ប៉ា សុន ប្រ្រៈ

២៦ ខង ម្នុត បក់ អ្នែ ប៉ាក់ ខេត ម៉ាសេដូន លូ ខេត អាខែ អន់ខែ វែវ គូប ឡឹង លៀន ប៉ាហ្សឺ អន់ តង់ ម្នុត បក់ ចុក ញ៉ាក កាណុង កាំឡាក់ ម្នុត ប៉ាសុន ប្រ្រៈ អ្នែ ប៉ាក់ មៀង យេរូសាឡឹម។

២៧ អន់ខែ យីត ប្រត់ ណោះ ត្រត់ ហង ខង អន់ខែ ទូម តានោ ម៉ោញ នែវ យី ម្នុត អុះ មី សុន សាត អន់ទៀត អន់ខែ ទី សារ សាណាក សាវ៉ាក តែង ប៉ាង៉ាត ប៉ាលីង ញាតិ កា ម្នុត សុនសាត អ៊ីស្រា អ៊ីល ណោះ ហង បះ អន់ខែ អ្យក់ រ៉ាស អំបាស តែង ឡាកោ ប៉ាំងឡៃ ឡាក់ តង់ សុនសាត អ៊ីស្រា អ៊ីល នីណោះ ដេល។

២៨ ប៉ាក់ អាញ មប លៀន ឡាក់ អន់ខែ ឡឹង ណោះ អន់ កា ពូ កេះ។ ណោះ អាញ ចឹង ចាក ឡាក់ ប៉ាក់ ប៉ាថេត អេសាប៉ាញ ផះ ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាក់ អន់ដីស បាប៉ែត ហិ។

២៩ អាញ អ្ន អន់តត់ ផា ប៉ាក់ អាញ ម៉ុត ចាចាក ប៉ាក់ អន់ដីស យីស៊ូ គ្រិះ ចឹង អន់ សារ ដាក់ គ្រឹប នែវ កា អន់ដីស ដេល។

៣០ អី អុះ មី អាញ ប៉រ ឡោម ឡា អន់ដីស ញាតិ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញាតិ កា សារ ប៉ុច ចៃ ឡាក់ ពី ឡឹង ប៉ាង៉ាត ប៉ាលីង ប្រ្រៈ ហត់ អន់ដីស ខំ មន់ ឡោម ប្រ្រៈ បិកកាតយ អន់ខ្ល លូ អាញ

៣១ ភៀ អន់ អាញ រ៉ាវ៉ាច ឡឹង តី ម្នុត បក់ អូ សៀ ពីង ខេត យូដា លូ អន់ ង៉ារ ឡាក់ អាញ ឡាក់ ប្រត់ ពីង មៀង យេរូសាឡឹម ណោះ អន់ ត្រត់ ពុត ម្នុត ប៉ាសុន ប្រ្រៈ ពីង ណោះ ដេល។

៣២ ផា ប្រ្រៈ បិកកាតយ អន់ អាញ ចឹង ពី ទីល ប៉ាក់ អន់ដីស ទីប ទី ពុត ហោក រត់ លូ អាញ ចឹង អ្នែ រ៉ាឡូវ លូ អន់ដីស។

៣៣ អន់ ប្រ្រៈ បិកកាតយ ឡាក់ តាំងឡា សាណាក សាវ៉ាក អ្នែ អន់ខ្ល លូ អន់ដីស ទីខ្ល អាមេន។

៖ ១៥:២១ ១៥:២១ សារ អា ឡាក់ ឡឹង អេសាយ ៥២:១៥។

១៦

សារ អំប័ញ្ច គូប សោប

១ អាញ ប័រ អំប័ញ្ច រ៉ះ កា អន់ដីស អន់ អូ អន់តត់ ជា ភីបេ អា កា អុះ ម៉ី ពិន ដេល អើ អ្នែ ប្រឹក្ច ងារ ប្រ្លៈ តង់ ក្រុំ ហៀន សារ ប្រ្លៈ ប៉ាក់ មៀង កេងគ្រៀ។

២ ទីល នីណោរ៖ ហត់ អន់ដីស ហាប់ អើ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ យី លូ កាំឡាំង ប៉ាសុន ប្រ្លៈ។ អន់ អន់ដីស តង់ អើ សារ ញា ឡាក់ អើ តងកាន ខង អើ តង់ ពូ អៀង ដូរ ទីប អើ តង់ អាញ ដេល។

៣ អាញ ប័រ អំប័ញ្ច ត្រីស៊ីល លូ អាគីឡា អន់ខែ ដាក់ ឡាកោ បាំងឡៃ ដេល ប? អន់ខែ ប្រឹក្ច ងារ កា យីស៊ូ គ្រិះ អន់ខូ លូ អាញ ដេល។

៤ អន់ខែ សាឡាក់ ឡាកោ ភៀ តង់ អាញ អាញ ប៉ានេ អន់ខែ អូ ត្រត់ ដឹង អាញ អុះ ប៉ានេ អន់ ខែ យី ទិ សុនសាត អន់ទៀត ឡាក់ សៀ ប្រ្លៈ កា ប៉ានេ អន់ខែ ដេល។

៥ អាញ អំប័ញ្ច ក្រុំ ហៀន សារ ប្រ្លៈ ឡាក់ ប៉ាតុំ គូប កាណុង ហី អន់ខែ។ អាញ អំប័ញ្ច អេ ប៉ាយនេត ឡាក់ គូប អាញ បិច ចៃ ឡាក់ ម៉ុត សៀ យីស៊ូ គ្រិះ អន់ខ្រួល ឡឹង ពូ ពឹង ខេត អាស៊ី។

៦ អាញ អំប័ញ្ច ម៉ារី ឡាក់ ប្រឹក្ច ងារ ក្លេរី កាខាក់ ភៀ តង់ អន់ដីស។

៧ អាញ ប័រ អំប័ញ្ច អាន់តូនីក លូ យូនៀស ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ អន់ ខែ ត្រត់ ខុក អន់ខូ លូ អាញ ពៃ ដេល។ អន់ខែ ឡាក់ លៅ លែង សិច ជា ប៉ាណូស ដាក់ ត្រង់ ខាក់ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ* អន់ខែ កា សៀ យីស៊ូ គ្រិះ អន់ខ្រួល ឡឹង អាញ ដេល។

៨ អាញ ប័រ អំប័ញ្ច អាំភ្លៀស ឡាក់ គូប អាញ បិច ចៃ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អាញ ប័រ អំប័ញ្ច អើប៉ាន ឡាក់ ប្រឹក្ច ងារ កា យីស៊ូ គ្រិះ ឡាក់ កា ញីន លូ ប័រ អំប័ញ្ច សាតាយិះ ឡាក់ គូប អាញ បិច ចៃ ដេល។

១០ អាញ អំប័ញ្ច អាពេឡេរ ឡាក់ តាំបាង ពុត អើ សៀ យីស៊ូ គ្រិះ តុត ខាក់ លូ អំប័ញ្ច មូត អុះ ម៉ី ហី ក្រាន រតី អាវីសាតូប៊ុល។

១១ អាញ ប័រ អំប័ញ្ច រតី ហេរូឡេន ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ លូ ប័រ អំប័ញ្ច មូត អុះ ម៉ី ហី ក្រាន រតី នើគិះ ឡាក់ សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១២ អាញ ប័រ អំប័ញ្ច ទ្រីភែន លូ ទ្រីដូរ អន់ខែ ពៀរ ដូរ ឡាក់ ប្រឹក្ច ងារ កា យីស៊ូ លូ ប័រ អំប័ញ្ច ពើស៊ុះ ឡាក់ គូប អាញ បិច ចៃ ឡាក់ ប្រឹក្ច ងារ ក្លេរី កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

១៣ អាញ ប័រ អំប័ញ្ច រុតូស ឡាក់ ប្រ្លៈ បិកកាតយី រើស អៀក លូ ប័រ អំប័ញ្ច មើត អើ អាញ យីត ឡាក់ កា មើត អាញ ដេល។

១៤ អាញ ប័រ អំប័ញ្ច អាស៊ីងគ្រីត ផ្លេតូន ហើម៉េះ ប៉ាតូរូបះ ហើម៉ាស លូ មូត អុះ ម៉ី បក់ អ្នែ អន់ខូ លូ អន់ខែ ណោះ ដេល។

១៥ អាញ ប័រ អំប័ញ្ច គីឡូឡូក លូ យូនៀស នេរើស លូ អុះ អង់កាន់ អើ ទីប ប័រ អំប័ញ្ច អូលីម ប័រ លូ មូត ប៉ាសុន ប្រ្លៈ ទីខូ ឡាក់ អ្នែ អន់ខូ លូ អន់ខែ ដេល។ †

* ១៦:៧ ១៦:៧ កាណុង កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ហះ ម៉ាក់ កាំឡាំង បក់ រ៉ះ ប៉ាតាង យីស៊ូ ។
† ១៦:១៥ ១៦:១-១៥ កាណុង សារ អា សិច ភីប ត្រីស៊ីល ម៉ារី យូនៀស ទ្រីភែន ទ្រីដូរ លូ យូនៀស យី អង់កាន់។

១៦ ប៉ាក់ ប៉ាក់ គួប សោប ត្រង់ តាំបាង ពុត បិច ចៃ។ ក្រំ ហៀន សារ យីស៊ូ គ្រិះ ទិដ្ឋ កា អំបំញ្ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?។

សារ រតី ប៊ូល អន់តត់ ប៉ាតោ កា ពូ ណារ៉ូ

១៧ អី អុះ ម៉ី អាញ្ញ បំរ អន់តត់ ប៉ាតោ កា អន់ដីស អន់ សាំងកែ ឡាកោ ឡើង មូត បក់ ប៉ាកូលះ ពូ ឡើង គួប សោប លូ ប៉ាណាំ អន់ អន់ដីស ប្រើគី យច អន់ខែ បាំងហៀន យច ឡើង សារ ឡាក់ អន់ ដីស ហៀន កេះ អន់ដីស ត្រង់ ឡាច់ អន់ ចាំងហាយុត ឡើង អន់ខែ ណោះ ពិ

១៨ ខង ប៉ាណូស នែរ អា អូ ត្រង់ ប្រើគី ង៉ារ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ណោះ អុះ យី អន់ខែ ប្រើគី ង៉ារ កា សារ ខ្លាម ម៉ះ អន់ខែ ទីប បាំងល់ មូត បក់ អូ អូ សាំងកែ ឡាកោ ញន កា ប៉ានីរ អន់ខែ កាប រតី។

១៩ កាប៉ាច់ អន់ដីស ទី ប៉ាណូស អៀង ដូរ អូ អន់តត់ ជា អន់ដីស រ៉ាប់ សៀ ប៉ានីរ ប្រ្លះ បិកកា តយី។ ខ អា ហង បះ អាញ្ញ ទី ពុត ហោក រតី កា អន់ដីស ហះកា អាញ្ញ បិច អន់ អន់ដីស ទី ពុត ហ្សាំង សាឡាច់ ប្រើគី ង៉ារ ញ៉ា ឡាក់ ដាក់ អន់ដីស ត្រង់ ឡាវាំង ឡាកោ ឡើង សារ ញ៉ា ឡាក់ អូ ដាក់។

២០ ប្រ្លះ បិកកាតយី ឡាក់ តាំងឡា សាណុក សារ៉ាក អែរ ចឹង ប្រើគី អន់ អន់ដីស ចត់ ប្រ្លះ បើក សាតាំង លូ ជុង អន់ដីស កាណាង រ៉ាំងរ៉ាំង ស្រិស្រ តែង ម៉ាត់ អា ហង។ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស។

២១ ធីម្លីថេ ឡាក់ ប្រើគី ង៉ារ អន់ខូ លូ អាញ្ញ អែរ អំបំញ្ញ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ? លូតៀស យ៉ាសួន លូ សូសិប៉ាត្រុះ ឡាក់ សុនសាត អ៊ីស្រាអែល ឡាក់ កា អាញ្ញ អន់ខែ កា អំ បំញ្ញ អន់ដីស ដេល។

២២ អាញ្ញ សិច ទើទៀស ឡាក់ ច្រាត់ សត់ត្រា ប៉ាតាង រតី ប៊ូល អា កា អំបំញ្ញ អន់ដីស ដេល ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។

២៣-២៤ រតី កែយះ ឡាក់ អ្សក់ អាញ្ញ អែរ ពឹង ហី អែរ កា បំរ អំបំញ្ញ អន់ដីស។ អែរ អន់ ក្រំ ហៀន សារ ប្រ្លះ ប៉ាតុំ គួប ពឹង ហី អែរ ដេល។ អេវ៉ាសាទុះ ឡាក់ ម៉ែត រ៉ាំងហៃ ហី លៀន ពឹង មៀង លូ ក្លើតុះ ឡាក់ អុះ ម៉ី ពិន កា បំរ អំបំញ្ញ អន់ដីស ដេល។ †

២៥ ប្រ្លះ បិកកាតយី ឡាក់ ទី សារ អំរ៉ាញ អីញ អូ ប្រើគី អន់ អន់ដីស សៀ លើយ ត្រង់ ពួយ សារ ដាក់ អាញ្ញ រ៉ះ លូ ត្រង់ ពួយ ប៉ានីរ រ៉ះ ឡើង សារ យីស៊ូ គ្រិះ ឡាក់ ត្រង់ លូ សារ ឡាក់ ប្រ្លះ អោន សាគីម ឡើង សើត ពៃ

២៦ បារកា កិញអៀ អា អែរ ប្រើគី អន់ ត្រីប សុនសាត អូ អន់តត់ ញន កា ផាប់ មូត រ៉ាគីយ ប្រ្លះ លូ ត្រង់ ពួយ សារ ប្រ្លះ បិកកាតយី ប្រើ អែរ ឡាក់ ទី អាញ្ញ រ៉ុស លើយ អែរ បិច អន់ ពូ សៀ អែរ កេះណោះ ប្រើគី ពួយ។

២៧ ទី ដឹង ប្រ្លះ បិកកាតយី ដឹង អែរ ឡាក់ ហ្សាំង សាឡាច់ ពិ ពិន ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អែរ ញន កា យីស៊ូ គ្រិះ លើយ អាមែន។

† ១៦:២៣-២៤ ១៦:២៣-២៤ ហ្វា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ឆែម ប៉ានីរ ផោះ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស ទិដ្ឋ។

សត្រា ទី ១ រតី ប៉ូល ប៉ាហ្វើ កា ម្នត មៀង ក្នុងរិះផ្ទះ សារ អន់តត់ រ៉ះ

មៀង ក្នុងរិះផ្ទះ ផ្ទះ រ៉ាំងហារ រតី ប៉ូល ពែ យី មៀង តិស ខាក់ ឡាក់ ទី ប៉ាសុន អៀង អ្នែ យី អើ ៦០០.០០០ ដូរ។ មៀង អា ទី ចារ ពូ កត់ កាំប៉ាន់ ពៀរ ចារ។ ទី កាំប៉ាន់ អៀង ប៉ាទុក រ៉ាស អំ ប៉ាស មុត ឡាច់ អូ លន ដាវ។ ប៉ាសុន សល់ ឡើង ទងតិក កេះ ទុច ពូ។ កាណាង មៀង ក្នុងរិះផ្ទះ ទី ប៉ាណាស គ្រឹប សុនសាត អ្នែ ឡុក ឡាយ គូប សោប។ មៀង អា លៅ លែង ជា អូ ដាក់ ម្នត អ្នែ ពឹង មៀង កា ប្រឹក លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ អូ ត្រត់ តង លូ ប្រឹក សារ អូ ដាក់ គ្រឹប នៃរ ពូ កា សៀ ប្រើ គុន សុនសាត ពៀ សុនសាត អើ តាង ៗ ឡើង គូប សោប ដេល។ សុនសាត ក្រិក ឡាក់ ហៀន អៀង អូ ហ្លង់ កាខាក់ អន់ខែ ចែ ខាក់ សាំយ៉ាង ម្នត បក់ ហ្សាំង សាឡាច់ រ៉ះ សារ ឡាក់ អូ កាប រតី ប៉ានីរ ពីរ កាង ខង អន់ខែ យីត ជា ចឹង អូ អន់ហ្លាវ ប្រើ លូ ចឹង អូ តង់ ឡាតោ ទៅ ញុន កា ពុត ហ្សាំង សាឡាច់ អូ យីត ម៉ះ ពូ។ ហះកា ម្នត សៀ យីស៊ូ អ្នែ ពឹង មៀង ណោះ សុន អៀង យី ម្នត តាបាយ កាសត់ លូ ម្នត បក់ ប្រឹក ទុច ពូ (ប៉រ ហៃ ១:២៦-២៨)។

រតី ប៉ូល រ៉ះ សារ ដាក់ ឡើង យីស៊ូ ពឹង មៀង ក្នុងរិះផ្ទះ ទុញ ម៉ោញ សាណាំ ទងតិក ផ្ទះ រ៉ាំងរ៉ាំង សាណាំ ៥០-៥២ គ.ស. (ប៉រ ហៃ ដាវ ម្នត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៨:១-៨)។ កេះណោះ រតី ប៉ូល ឡាច់ ឡើង មៀង ក្នុងរិះផ្ទះ ឡាក់ ប៉ាក់ មៀង អេភេសូ។ ផ្ទះ ណោះ ទី សុនសាត អ៊ីស្រាអែល ម៉ោញ ដូរ សិច អើ អាប៊ូឡូ អើ សៀ យីស៊ូ ដេល អើ អូ កាប រតី ប៉ានីរ ពីរ កាង អើ កា រ៉ះ សារ ដាក់ ឡើង យីស៊ូ ពឹង មៀង អេភេសូ លូ ពឹង មៀង ក្នុងរិះផ្ទះ ដេល (ប៉រ ហៃ ដាវ ម្នត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៨:២៤-២៨)។ ផ្ទះ រតី ប៉ូល អ្នែ ពឹង មៀង អេភេសូ អើ ប្រាក់ សត្រា ម៉ោញ អន់ កា ម្នត សៀ យីស៊ូ អ្នែ ពឹង មៀង ក្នុងរិះផ្ទះ កៀ អន់តត់ ប៉ាតោ អន់ខែ (ប៉រ ហៃ ៥:៩) ហះកា សត្រា ណោះ អូ ទី កេះ។ អន់តត ឡើង ណោះ ម្នត សៀ យីស៊ូ កា ក្នះ គូប សោប កើត បែង ប៉ាន់ ក្រុំ បក់ អន់ដា ពូយ អាប៊ូឡូ បក់ អន់ដា ពូយ រតី ប៉ូល បក់ អន់ដា ណារ ពូយ រតី ពេត្រុះ (ប៉រ ហៃ ១:១១-១២)។ ទី ពូ ឡាក់ រ៉ះ កា រតី ប៉ូល ឡើង សារ ពូ ក្នះ គូប សោប ណោះ។ រតី ប៉ូល កា ប្រើ ធីម៉ូថេ ឡាក់ ប្រឹក ដាវ អន់ខូ លូ អើ ប្រើ ឡាក់ ប៉ាក់ មៀង ក្នុងរិះផ្ទះ កៀ អន់តត់ ប៉ាតោ កា ម្នត សៀ យីស៊ូ អ្នែ ពឹង ចារ ណោះ (ប៉រ ហៃ ៤:១៧)។ ពូ កា ប្រាក់ សត្រា អំបញ្ច លូ រតី ប៉ូល តាង ៗ ឡើង គូប ប៉ាហ្វើ ពឹង ធីម៉ូថេ (ប៉រ ហៃ ៧:១)។ ពឹង សាណាំ ៥៣-៥៥ គ.ស. រតី ប៉ូល ប្រាក់ សត្រា អា កៀ តើល ឡើង សារ ពូ អំបញ្ច ទិណោះ ឡាក់ ពូ អើ ជា សត្រា ទី ម៉ោញ ប៉ាហ្វើ កា ម្នត មៀង ក្នុងរិះផ្ទះ។

អន់តត ឡើង ណោះ រតី ប៉ូល ឡាក់ ប៉ាក់ មៀង ក្នុងរិះផ្ទះ ម៉ោញ ទង ណារ ហះកា អើ ប័ប ម្នត សៀ យីស៊ូ អ្នែ ពឹង មៀង ណោះ បក់ អន់ដា អ្នែ កា ប៉ាណាំ គូប ប្រឹក សារ ញ៉ា ឡាក់ អូ ត្រត់ ប្រឹក (ប៉រ ហៃ ២ ក្នុងរិះផ្ទះ ២:១)។ ទីល នីណោះ រតី ប៉ូល កា ប្រាក់ សត្រា ម៉ោញ ហ្វា ណារ កាប ប៉ាងអាល កា អន់ខែ កាខាក់ (ប៉រ ហៃ ២ ក្នុងរិះផ្ទះ ២:៣-៤) ហះកា សត្រា ណោះ អូ ទី កេះ ដេល។ កេះណោះ អើ ប្រើ ទីតុះ ឡាក់ ប្រឹក ដាវ អន់ខូ លូ អើ ឡាក់ ឡើង លៀន ប៉ាក់ មៀង ក្នុងរិះផ្ទះ កៀ តង ពូ កាប៉ាច់

អើ ទៅ ឡា ប៉ាត់ មឿង ត្រូវអះ។ ផ្ទះ រ៉ាំងរ៉ាំង សាលា ៥៦ លើ កា ៥៧ ផ្ទះ អើ អ្វី ពីង មឿង ត្រូវអះ ណោះ ទីតុះ កា ស៊ីត ឡើង មឿង កូរិនថូ: ទីប ទី សារ ដាក់ តាងៗ ឡើង ម្នាក់ សៀ យីស៊ូ ឡើង ចារ ណោះ ឡា រិះ កា រតី ប៉ូល។ រតី ប៉ូល ហោក រតី កា ច្រាក់ សតត្រា ម៉ោញ ហ្គា ណារ យី សតត្រា ទី ពៀរ ប៉ាហ្ស៊ី កា ម្នាក់ មឿង កូរិនថូ:។

សារ សំខាន់ៗ

កាណាង សតត្រា ទី ម៉ោញ អា រតី ប៉ូល តង តាតស៊ិន សារ អន់ទៀតៗ កា ក្រំ ហៀន សារ ប្រ្ទះ អ្វី ពីង មឿង កូរិនថូ: អើ អន់តត់ ប៉ាតោ កា ពូ អន់ អ្វី កោប ដាក់ៗ អន់ យី លូ ឡាកោ ឡាក់ គន ប្រ្ទះ បិកកាតយី។

រតី ប៉ូល រិះ ឡើង សារ ប៉ាក: ក្រំ កាណាង ក្រំ ហៀន សារ ប្រ្ទះ។ អើ កា រិះ ជា សារ សៀ សៀ យីស៊ូ អូ អេង កា សារ ចា ជ្រែប យីត គុន ប៉ាណូស អុះ លូ អូ ត្រត់ ញន កា ប៉ានី ពីរ កាង អូ កាប កេង ខាក់ ដេល។ សារ សៀ អា កើត ឡាច់ ឡើង ប៉ាងាតី ប៉ាលីង ប្រ្ទះ ឡាក់ តាត តា តារ ពុត ពៀក ប៉ាណូស លូ ប៉ាណា ប៉ាណូស អន់ ម៉ុត អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ តោ លូ រីស ស៊ីត។ (១:១០-៤:២១)

រតី ប៉ូល កាប ប៉ាងអាល ម្នាក់ សៀ យីស៊ូ ឡាក់ ប្រតី យថ លូ ប៉ានី ប្រ្ទះ។ កាណាង ម្នាក់ សៀ យីស៊ូ ទី បក់ អន់ដា កង គុប សោប បក់ អន់ដា ប្រតី លូ អន់កាន់ លូ កាម៉ាតី ឡាឡាក់ ឡាឡាក់។ (៥:១-៦:២០)

រតី ប៉ូល តើល សារ ពូ អំប័ញ ឡើង ឡាបៀប អ្វី កោប បក់ ទី ខាប់ខូ លូ បក់ អ្វី ផោង។ សារ អា កើត ពីះ ញន កា បក់ អន់ដា បីដាយ ឡាកោ ប៉ាងឡៃ ប៉ាណូស យី ពូ អូ អន់ ម្នាក់ កាម៉ាតី ម្នាក់ អន់កាន់ ទី ត្រោ ទី កាម៉ាញ អុះ។ (៧:១-៤០)

រតី ប៉ូល តើល សារ ពូ អំប័ញ ឡើង សារ សា សាលា ឡាក់ ពូ សែន ហ្វិប ប្រ្ទះ បីត កេះ។ សារ អា កើត ឡាច់ ឡើង ម្នាក់ សៀ យីស៊ូ បក់ អ្វី អន់ខូ លូ ម្នាក់ សៀ ប្រ្ទះ អន់ទៀត។ រ៉ាំង ហារ ណោះ បក់ សៀ ប្រ្ទះ អន់ទៀត ពូ ខូ អ្សក់ សា សាលា ឡាក់ ពូ សែន ហ្វិប ប្រ្ទះ បីត កេះៗ។ នីចម ម្នាក់ សៀ យីស៊ូ ខិន សា ដេល ប សាលា ពូ សែន ហ្វិប ប្រ្ទះ បីត ណោះ? (៨:១-១១:១)

រតី ប៉ូល រិះ ឡើង ឡាបៀប ឡាក់ ដាក់ កាណាង ក្រំ ហៀន សារ ប្រ្ទះ។ អើ រិះ ឡើង ឡាបៀប ម្នាក់ សៀ យីស៊ូ ត្រត់ ប្រតី ពូយ ផ្ទះ អ្វី ប៉ាតុ គុប សោប សាប្ទះ ប៉ានេ ប្រ្ទះ បិកកាតយី លូ ឡា បៀប ប្រតី ពូយ សារ ប៉ាងាតី ប៉ាលីង ប្រ្ទះ ប្រើ។ បក់ សៀ យីស៊ូ ត្រត់ ប្រតី គ្រីប សារ ញន កា ពុត បិច ចៃ ភៀ តង គុប សោប អន់ កើត ដាក់។ (១១:២-១៤:៤០)

រតី ប៉ូល រិះ សារ ប៉ាណូស តោ កេះ ចឹង រីស ស៊ីត ណារ។ តាម សារ អូ ហ្វិប ហ្វិប សាឡាច់ គុន សុនសាត ក្រិក អន់ខំ យីត ជា ប៉ាងាតី ប៉ាលីង សំខាន់ ហ្វិប ពូ អូ សៀ អុះ ជា ឡាកោ ប៉ាងឡៃ ប៉ាណូស តោ កេះ អូ រីស ស៊ីត ណារ។ រតី ប៉ូល កា រិះ ប៉ាឡាក់ ជា ឡាកោ ប៉ាងឡៃ ពិន ចឹង រីស ស៊ីត ណារ ញន កា ឡាកោ យីស៊ូ រីស ស៊ីត កេះ។ (១៥:១-៥៦)

រតី ប៉ូល ប្រើ ពូ ឡើង លៀន សាវ៉ាប ម្នាក់ ថុក ញ៉ាក លូ អន់តត់ ប៉ាតោ ពូ ឡើង សារ អន់ទៀតៗ ណារ។ (១៦:១-២៤)

១ អាញ សិច ប៉ូល ឡាក់ ប្រ្ទះ រើស ប្រើ រិះ ប៉ាតាង យីស៊ូ គ្រិះ អាញ លូ មី សុសាតេន

២ ញឹន ប៉ាហ្សឺ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្លឹះ ពឹង មឿង កូរិនថ្ម:។ ប្រ្លឹះ បិកកាតយ័ ប្រ្រឹក អន់ អន់ដីស ដាក់ សារ៉ាប កា អើ ញន កា យីស៊ូ គ្រិះ អើ កា រើស អ្យក់ អន់ដីស ប្រឹក ប៉ាសុន អើ អន់ខូ លូ មូត បក់ អៃ គ្រឹប ចារ ឡាក់ ម៉ន់ អើ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អន់ខែ លូ ពី តាំងឡា ពិន ដេល។

៣ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ រតី ប៉ូល ហោក កា ប្រ្លឹះ:

៤ អាញ ប៉ានេ ប្រ្លឹះ បិកកាតយ័ លើយ ខង អើ ដាក់ ពុត កា អន់ដីស ញន កា យីស៊ូ គ្រិះ

៥ យី អើ អន់ សារ ដាក់ គ្រឹប នៃ កា អន់ដីស ញន កា យីស៊ូ អើ អន់ អន់ដីស ទី ប៉ានី ពីរ កាង លូ អ៊ូ ហ្លង់ អៀង សារ។

៦ សារ ប្រ្លឹះ អន់ អា ប្រឹក អន់ អន់ដីស អ៊ូ អន់តត់ ជា សារ រ៉ះ ឡឹង យីស៊ូ គ្រិះ អា ត្រត់ តាទីច។

៧ ខ អា ហង បះ ផះ អន់ដីស អៃ ក្យាក់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពីរ ទីល អន់ដីស អ៊ូ ទី ខ្លះ សារ អ៊ូ ឡាក់ ប្រ្លឹះ អន់ តាងៗ ឡឹង គូប សោប ណោះ អុះ។

៨ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ប្រឹក អន់ អន់ដីស ដាម អត់ លើយ ទីល ឡុច អន់ដីស អ៊ូ ទី ថូត ញ៉ា អុះ ប៉ាក់ ដាវ អើ ជីរ ទៀ។

៩ ប្រ្លឹះ បិកកាតយ័ ទី ពុត ដាក់ ត្រង់ អើ ប្រើ អន់ដីស ប្រឹក គូប លូ គន អើ យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

សារ តាប៉ូញ តាប៉ាក់ កាណុង ក្រំ ហៀន សារ ប្រ្លឹះ:

១០ អី អុះ មី កិញអៀ អា អាញ បំរ អន់តត់ ប៉ាតោ កា អន់ដីស ញន អំរាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ដីស ត្រត់ រែវ ពុត លូ គូប សោប ដៃ អន់ ក្លះ ក្លាយ គូប សោប ត្រត់ អន់ ទី ពុត យឹត ដឹង ម៉ោញ។

១១ អី អុះ មី អាញ កាតាំង ឡឹង គូប ខ្លួន រ៉ះ កា អាញ ជា កាណុង កាំឡាំង អន់ដីស ទី សារ តា ប៉ូញ តាប៉ាក់ លូ គូប សោប។

១២ កាំឡាំង អន់ដីស បក់ អន់ដា កាប ជា «អាញ សីះ ប៉ូល» បក់ អន់ដា ជា «អាញ សីះ អាប៉ូឡុះ» បក់ អន់ដា ជា «អាញ សីះ ពេត្រុះ» បក់ អន់ដា ជា «អាញ សីះ ប្រ្លឹះ គ្រិះ»។

១៣ ញ៉ា យីស៊ូ គ្រិះ ដេក ឡាកោ អើ អៀង ចានែក ប? ញ៉ា ប៉ូល ប ពូ ប៉ង ពឹង អ៊ូង គឹង ប៉ាតាង អន់ដីស? ញ៉ា អន់ដីស ហុំ ទៀក អន់ កេះ ប៉ាសុន ប៉ូល ប?

១៤ អាញ ហោក រតី កា ប្រ្លឹះ បិកកាតយ័ ខង អាញ អ៊ូ ទី បាំងហុំ បក់ ញើ អុះ កាណុង កាំឡាំង អន់ដីស ណោះ អាញ បាំងហុំ ដឹង កា គ្រិសាប៉ុះ លូ កែយុះ ណោះ ហង។

១៥ ខ អា ហង បះ អ៊ូ ទី ញើ ជា អាញ បាំងហុំ អើ អន់ កេះ ប៉ាសុន អាញ អុះ។

១៦ អាញ កា បាំងហុំ កាំឡាំង បី សាទេផាណោះ ដេល ហះកា កាយ ឡឹង ណោះ ណារ អាញ អ៊ូ អន់តត់ កា អាញ បាំងហុំ ពូ អន់ទៀត ណារ អុះ។

១៧ យីស៊ូ គ្រិះ អូ ប្រើ អាញ ឡាំ បាំង ហាំ ពូ អុះ យី អែ ប្រើ អាញ ចាក រិះ សារ ដាត់ ឡឹង អែរ។ ហះកា អូ ត្រត់ រិះ ញន កា ប៉ានីរ ពីរ កាំង ហ្សាំង សាឡាច់ អាញ ទៅ អុះ អ្នក ផែត សារ យីស៊ូ គ្រិះ តៅ ពីង អ៊ឹង គីង កើត អូ ទី ខា។

សារ អំរាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ យីស៊ូ គ្រិះ

១៨ ម្តត បក់ ត្រត់ តៅ វ៉ាយ តៅ រ៉ុង អន់ខៃ ជា សារ យីស៊ូ គ្រិះ តៅ ពីង អ៊ឹង គីង យី សារ ម្តត អន់ ទ្រុយ ហះកា កាប៉ាច់ ពិន ឡាក់ ប្រ្លៈ ផះ តង់ អន់ វ៉ាវ៉ាច់ ឡឹង សារ យច យី ពិន ជា សារ អំរាញ អីញ ឡឹង ប្រ្លៈ បិកកាតយី

១៩ ខង ទី សារ ពូ ច្រាត់ រិះ កាណុង ផាប់ ប៉ានីរ ប្រ្លៈ ផាះ

«អាញ ចឹង ថាំឡាយ សារ ហ្សាំង សាឡាច់ អន់ខៃ ណោះ

លូ ចឹង ប្រគី អន់ សារ អន់ខៃ អូ ហ្លុង ណោះ អន់ ហ្សឹង ហ្សើត ទី ដេល»*។

២០ ទីល នីណោះ ម្តត បក់ ហ្សាំង សាឡាច់ ម្តត ណែយ បាំង ហៀន ចាបាប់ លូ ម្តត បក់ កាប ចា ជៀក ឡាលៀក ពីង អង់កក់ តេះ អា អន់ខៃ ប្រគី ញ៉ា កា អូ កើត អុះ ខង ប្រ្លៈ បិកកាតយី ប្រគី អន់ កា ពុត សាឡាច់ សាឡាច់ ម៉ះ ប៉ាណូស កើត ងល់ អន់ទ្រុយ។

២១ ញន កា ប្រ្លៈ ហ្សាំង សាឡាច់ បះ អែ ប្រគី អន់ ប៉ាណូស អូ អូ អន់ហ្គាល់ អែ ញន សារ ហ្សាំង សាឡាច់ ពូ ទៅ អុះ ខ អា ហង បះ ប្រ្លៈ បិកកាតយី ប៉ាញ ពុត តង់ ទី ម្តត បក់ សៀ អែ ញន កា សារ ញីន រិះ ឡាក់ ពូ ជា សារ ម្តត អន់ទ្រុយ។

២២ សុនសាត អ៊ីស្រាអែល បិច ប៉ប សារ អំរាញ អីញ កេង ខាក់ កាប៉ាច់ សុនសាត ក្រិក បិច ប៉ប សារ ហ្សាំង សាឡាច់។

២៣ ហះកា ញីន រិះ ជា បក់ ប្រ្លៈ រឺស អន់ ប្រគី សាដាច់ តៅ ពីង អ៊ឹង គីង។ សារ ញីន រិះ អា ប្រគី អន់ សុនសាត អ៊ីស្រាអែល អូ ចៃ សៀ កាប៉ាច់ សុនសាត អន់ទៀត យីត ជា សារ អន់ទ្រុយ។

២៤ ហះកា កាប៉ាច់ ពិន ឡាក់ ប្រ្លៈ បិកកាតយី រឺស អ្សក់ ទីប សុនសាត អ៊ីស្រាអែល ទីប សុន សាត ក្រិក ពិន ជា យីស៊ូ គ្រិះ ឡាក់ សារ អំរាញ អីញ លូ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លៈ បិកកា តយី

២៥ ខង សារ ញ៉ា ឡាក់ ប៉ាណូស យីត ជា សារ ប្រ្លៈ អន់ទ្រុយ យី ដាត់ ហ្លិត ឡឹង សារ សាឡាច់ សាឡាច់ ម៉ះ ប៉ាណូស សារ ញ៉ា ឡាក់ ប៉ាណូស ជា សារ អូ គិត អូ ខា ម៉ះ ប្រ្លៈ យី ទី អំរាញ ហ្លិត ឡឹង ប៉ាណូស ដេល។

២៦ អី អុះ ទី អន់ដីស កា ប៉ប ដេល ទី ម្តត បក់ ប្រ្លៈ រឺស អ្សក់ អូ សុរ ទី ប៉ាណូស ហ្សាំង សា ឡាច់ គុន ប៉ាណូស អុះ កា អូ សុរ ទី ម្តត ប្រគី កាន វ៉ាតីស លូ ម្តត លៅ លែង សិច ដេល។

២៧ ប្រ្លៈ បិកកាតយី រឺស អ្សក់ ម្តត បក់ កាតូល ងល់ លូ ម្តត បក់ អូ ទី អំរាញ ពីង អង់កក់ តេះ អា ភៀ ប្រគី អន់ ម្តត បក់ ហ្សាំង សាឡាច់ លូ ម្តត បក់ កេង ខាក់ អន់ អន់ខៃ តាយូស។

២៨ ប្រ្លៈ បិកកាតយី រឺស អ្សក់ ម្តត បក់ អូ គិត អូ ខា ប៉ាណូស ដោច ដាច លូ ម្តត បក់ ពូ បីដាយ ពីង អង់កក់ តេះ អា ភៀ តាត់ តាយូស ម្តត បក់ កានីត កានោរ។

២៩ ទីល នីណោះ អូ ទី ប៉ាណូស ពៀ ចឹង អូ អ្នាត់ អេង ហះ ង្គីរ ប្រ្លៈ អុះ។

* ១:១៩ ១:១៩ សារ អា ឡាច់ ឡឹង អេសាយ ២៩:១៤។

៣០ ញន កា ប្រ្រៈ ហង បះ អន់ដីស ទី ម៉ុត អ្នែ អន់ខូ លូ យីស៊ូ គ្រិះ អែ ប្រឹក អន់ អន់ដីស កើត ហ្យាង សាឡាច់ ឡាក់ ពីះ ឡឹង ប្រ្រៈ បិកកាតយ័ អែ កា ប្រឹក អន់ ពិន កើត ដាក់ ត្រង់ លូ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យថ

៣១ ភ្នៅ អន់ ត្រក់ ព្យយ សារ ពូ ប្រាក់ រះ ផា «ព្យៀ បិច អ្នាត់ អេង ត្រក់ អ្នាត់ អេង ដឹង កា ដារ ប្រ្រៈ បិកកាតយ័ ណោះ ហង»។*

២

សារ រតី ប៉ូល រះ ដឹង សារ យីស៊ូ តៅ ពីង អ្នឹង គឹង

១ អី អុះ ម៉ី ផះ អាញ ឡាវ រះ ឡឹង សារ អោន សាគីម ម៉ះ ប្រ្រៈ បិកកាតយ័ កា អន់ដីស ពែ អូ ត្រក់ អាញ កាប ញន កា អាញ ទី ប៉ានីរ ពីរ កាង ហ្យាង សាឡាច់ កេង ខាក់ ឡឹង អាញ ទៅ អុះ

២ ខង ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ណោះ អាញ អូ បិច អូ ឡឹង សារ ញ៉ា អុះ យី អាញ បិច កា អូ ដឹង សារ យីស៊ូ គ្រិះ លូ សារ អែ តៅ ពីង អ្នឹង គឹង ណោះ ហង។

៣ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស អាញ អូ ត្រះ អូ ចុន ទីប ទី សារ អ្សត វ៉ាវែត កា ខាក់ ដេល។

៤ អាញ រះ សារ ដាក់ ណោះ អូ ត្រក់ អាញ អូ កាប ប៉ាញសុះ អន់ដីស ញន កា ប៉ានីរ អាញ ហ្យាង សាឡាច់ ណោះ អុះ យី ប៉ាដាត ប៉ាលីង ប្រ្រៈ តាំបាង សារ អំវាញ អីញ ម៉ះ អែ

៥ ភ្នៅ ជៃ អន់ សារ អន់ដីស ស្យៅ ម៉ឹង សារ ហ្យាង សាឡាច់ ម៉ះ ប៉ាណូស យី ត្រក់ ម៉ឹង សារ អំ វាញ អីញ ម៉ះ ប្រ្រៈ បិកកាតយ័។

សារ ហ្យាង សាឡាច់ ឡាក់ ឡឹង ប៉ាដាត ប៉ាលីង ប្រ្រៈ

៦ ហះកា កាណាង កាំឡាង បក់ ស្យៅ ដាក់ កេះ ញីន អន់តត់ ប៉ាតោ ព្យយ សារ ហ្យាង សាឡាច់ ដេល ហះកា អូ ត្រក់ ហ្យាង សាឡាច់ គុន ប៉ាណូស លើ គុន ម្នត ម៉ែត ណាំផា ពីង អងកក់ តេះ អា ឡាក់ ចឹង ហ្យាង ហ្ស៊ីត ណោះ អុះ

៧ យី ញីន អន់តត់ ប៉ាតោ ព្យយ សារ ហ្យាង សាឡាច់ ឡឹង ប្រ្រៈ ឡាក់ សារ អោន សាគីម អែ យីត អន់ទ្រូល ឡឹង កើត តេះ ប្លែង ពែ កេះ ភ្នៅ សាំវ៉ាប់ អន់ សារ ដាក់ កេង ខាក់ កា ពិន។

៨ កាណាង កាំឡាង ម្នត ម៉ែត ណាំផា ប៉ាណូស ពីង អងកក់ តេះ អា អូ ទី បក់ ចំ ម៉ោញ អូ អន់ហ្គាល់ សារ អោន សាគីម ម៉ះ ប្រ្រៈ ណោះ អុះ។ ផា ពូ អន់ហ្គាល់ យី ពូ អូ ប៉ាន់តៅ អុះ តាំងឡា តា តារ ត្នាក់ ដាក់ ឡាយ៉ាម៉។

៩ ហះកា កាណាង ផាប់ ប៉ានីរ ប្រ្រៈ ទី ប្រាក់ រះ ផាះ

«អូ ទី ព្យៀ ហៃ បំបំ

អូ ទី ព្យៀ សាំយ៉ាង កាតាំង

ពូ ទីខូ កា យីត អូ តាលុះ ដេល

សារ ញ៉ា ឡាក់ ប្រ្រៈ បិកកាតយ័ ទ្រៀម គម សាំវ៉ាប់ កា ម្នត បក់ បិច ចៃ កា អែ»។*

† ១:៣១ ១:៣១ ចំ ហៃ យេមៀ ៩:២៤។ * ២:៩ ២:៩ សារ អាឡាច់ ឡឹង អេសាយ ៦៤:៤។

១០ ប្រើ៖ តាំបាង អន់ ពិន ប៉ប័ សារ ទិណោះ ញួន កា ប៉ាង៉ាត់ ប៉ាលីង អើ ខង ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ អ៊ូ ហ្លង់ គ្រីប សារ ទិណោះ យ័៖ សារ ប្រើ៖ បិកកាតយ័ គម កាណុង ពុត ពៀក កា ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ អ៊ូ ហ្លង់ ដេល។

១១ កាប៉ាច់ ប៉ាណូស ពឹង អង់កក់ តេះ អា អ៊ូ ទី ពៀ អ៊ូ អន់ហ្គាល់ ពុត ពៀក អើ អុះ កាយ ឡឹង ប៉ាង៉ាត់ ប៉ាលីង ឡាក់ អ៊ែ កាណុង ឡាកោ អើ ទៅ។ ប្រើ៖ កា និះទៅ ដេល អ៊ូ ទី ពៀ អ៊ូ ហ្លង់ ឡឹង ពុត ពៀក អើ អុះ កាយ ឡឹង ប៉ាង៉ាត់ ប៉ាលីង អើ ទៅ។

១២ កាប៉ាច់ ពិន ប្រើ៖ អ៊ូ អន់ ប៉ាង៉ាត់ ប៉ាលីង ឡាក់ ឡាច់ ឡឹង អង់កក់ តេះ អា អុះ យី អើ អន់ ប៉ាង៉ាត់ ប៉ាលីង ឡឹង អើ ទៅ ភៀ អន់ អ៊ូ អន់ហ្គាល់ ឡឹង សារ ញ៉ា ឡាក់ ប្រើ៖ ប្រឹក សាំរ៉ាប់ កា ពិន។

១៣ ញីន អន់តត់ ប៉ាតោ ពួយ សារ ទិ អា ហង ញីន អ៊ូ កាប គុន ហ្សាំង សាឡាច់ ឡាក់ ប៉ាណូស ប៉ាង ហៀន ណោះ អុះ យី ញីន កាប ពួយ សារ ញ៉ា ឡាក់ ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ ប៉ាងហៀន។ ញីន រ៉ះ ប៉ាឡាក់ ឡឹង សារ តាទីច ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ កា មូត បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រើ៖។

១៤ ហះកា ប៉ាណូស បក់ អ៊ូ សៀ ប្រើ៖ អន់ខែ អ៊ូ អ៊ូ អ្យក់ សារ ញ៉ា ឡឹង ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ អុះ ខង អន់ខែ យីត ផា សារ ទិណោះ យី សារ អន់ទ្រុយ។ អន់ខែ អ៊ូ ហ្លង់ សារ ញ៉ា អុះ ទី ដឹង ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ ណោះ ហង ចឹង ប្រឹក អន់ ពូ អ៊ូ យីត ចាជ្រុប ផា សារ ទិណោះ ត្រក់ តាទីច។

១៥ កាប៉ាច់ មូត បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ អន់ខែ អ៊ូ យីត ចាជ្រុប អន់ ហ្លង់ គ្រីប សារ ហះកា មូត បក់ អ៊ូ សៀ ប្រើ៖ អ៊ូ ទី ពៀ ចឹង អ៊ូ យីត អន់ ហ្លង់ ឡឹង ពុត មូត បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ ណោះ អុះ

១៦ ខង កាណុង ផាប៉ ប៉ានីរ ប្រើ៖ ទី ច្រាត់ រ៉ះ ផា «ពៀ អ៊ូ អន់ហ្គាល់ ពុត ខំយីត ប្រើ៖ បិកកា តយ័? ពៀ អ៊ូ អន់តត់ ប៉ាតោ កា អើ?»† ហះកា កាប៉ាច់ ពិន យី ពិន ទី ខំយីត ម៉ះ យីស៊ូ គ្រិះ កេះ។

៣

សារ តាប៉ុញ តាប៉ាក់ កាណុង ក្រុំហៀន សារ ប្រើ៖

១ អី អុះ មី អាញ អ៊ូ កាប លូ អន់ដីស ឡាក់ កា អាញ កាប លូ មូត បក់ ទី ប៉ាង៉ាត់ ប៉ាលីង ប្រើ៖ ណោះ អុះ យី ត្រក់ កាប ឡាក់ កា កាប លូ ប៉ាណូស ដោច ដាច លើ ឡាក់ កា កាប លូ មូត សាស្វា អង់កះ សៀ យីស៊ូ គ្រិះ។

២ ផះ ណោះ ពៃ អាញ អន់ ទៀក តុះ កា អន់ដីស អែត អាញ អ៊ូ អន់ សាណា កា អន់ដីស សា អុះ ខង អន់ដីស បើ អ៊ូ សា។ យ័៖ កិញអៀ អា កាតាម កា អន់ដីស បើ អ៊ូ សា និះទៅ ដេល

៣ ខង ពុត ពៀក អន់ដីស ឡាក់ កា ប៉ាណូស ដោច អន់ដីស អ៊ែ កា សាណាំង សាណោស កា ក្លុប សោប លូ តាប៉ុញ តាប៉ាក់ ក្លុះ ក្លុប សោប ដេល ទីល នីណោះ អាញ ប៉ប័ ផា អន់ដីស អ៊ែ ទី ពុត ពៀក ឡាក់ កា ប៉ាណូស ដោច លូ ប្រឹក ពួយ ឡាបៀប ប៉ាណូស និះទៅ ដេល។

៤ ផះ បក់ អន់ដា កាប ផា «អាញ សីះ ប៉ូល» បក់ អន់ដា ផា «អាញ សីះ អាប៉ូឡូ» សារ ណោះ ប្រឹក អន់ អ៊ូ អន់តត់ ផា អន់ដីស អ៊ែ ឡាបៀប ប៉ាណូស ដោច តាទីច ហង។

† ២:១៦ ២:១៦ សារ អា ឡាច់ ឡឹង អេសាយ ៤០:១៣។

៥ អាប៉ូឡូ: ប៉ាណូស នីចម៍? អាញ អា ប៉ាណូស នីចម៍? ញីន ក្រានី កា ប្រឹក៏ ង៉ារ ប្រ្លឹះ ភៀ ប៉ាណាវ អន់ អន់ដីស សៀ។ ញីន ម៉ោញ ដូវ ៗ ប្រឹក៏ ង៉ារ ញ៉ា ឡាក់ កា ប្រ្លឹះ ប្រើ ណោះ ហង។

៦ អាញ តប់ កេះណោះ អាប៉ូឡូ: ជ្រោ ហះកា ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រឹក៏ អន់ ហិន។

៧ ទីល នីណោះ បក់ តប់ លូ បក់ ជ្រោ អូ សាំខាន់ អុះ យី ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រឹក៏ អន់ ហិន ណោះ ហង ឡាក់ សាំខាន់។

៨ បក់ តប់ លូ បក់ ជ្រោ អូ យច គូប សោប អុះ យី យឹត ដឹង ម៉ោញ ណោះ ហង។ ញីន ចឹង ទី ខា តាម ង៉ារ ឡាក់ ញីន ប្រឹក៏ ណោះ ហង

៩ ខង ញីន ឡាក់ ប៉ាណូស ប្រឹក៏ ង៉ារ អន់ខូ លូ ប្រ្លឹះ បិកកាតយ័ អន់ដីស ពៀប ឡាក់ កា មីវ ប្រ្លឹះ បិកកាតយ័ លូ ហី ឡាក់ អើ ប្រឹក៏។

១០ ញីន កា ប្រ្លឹះ ដាក់ ពុត អាញ ទី ង៉ារ ប្រឹក៏ ពៀប ឡាក់ កា វ៉ាគីយ ប្រឹក៏ ហី ត្រះ កាខាក់ អាញ ចែក ដុងតាង កេះណោះ ទី ម៉ោញ ដូវ ណារ ប្រឹក៏ ហី អំបាំង ដុងតាង ណោះ។ ហះកា បក់ ចំ ប្រឹក៏ ហី ណោះ បក់ ណោះ ត្រត់ ឡាក់ ឡើង ឡាក់ បៀប អើ ប្រឹក៏

១១ ខង អូ ទី ពៀ ចឹង អូ ចែក ដុងតាង អន់ទៀត ម៉ោញ ណារ អុះ កាយ ឡើង ដុងតាង ឡាក់ ទី ចែក កេះ ៗ ណោះ ដុងតាង ណោះ យី យីស៊ូ គ្រិះ។

១២ ផា ពៀ អ្សក់ ម៉ាស ប្រាក់ តាយាលី អ៊ឹង ជៀ លើ វ៉ាសិម ភៀ ប្រឹក៏ អំបាំង ដុងតាង អា

១៣ ប៉ាក់ ដាវ ប្រ្លឹះ បិកកាតយ័ តាតស៊ិន សារ ចែក ថូត ប៉ាណូស ទៀ ណោះ ចឹង បប័ ឡាក់ ៗ ហង ង៉ារ ឡាក់ ពូ ប្រឹក៏ ណោះ ខង ដាវ ណោះ ចឹង ពីះ ទីល ទីប អុញ អុញ ណោះ ចឹង សាត់ លូង ង៉ារ ឡាក់ ពូ ប្រឹក៏ ណោះ។

១៤ ផា ហី ពូ ប្រឹក៏ ពីង ដុងតាង ណោះ អុញ អូ សា បក់ ណោះ ចឹង ទី ខា។

១៥ ផា ហី ពូ ប្រឹក៏ ណោះ អុញ សា បក់ ណោះ អូ ទី ខា អុះ ហះកា អើ ចឹង វ៉ាវ៉ាច់ ឡាក់ ឡាក់ កា សាតាក់ ឡាក់ ឡើង អុញ។

១៦ ញ៉ា អន់ដីស អូ អូ ប កា អន់ដីស យី រោង វ៉ាម៉ះ ប្រ្លឹះ បិកកាតយ័? ញ៉ា អន់ដីស អូ អូ ប កា ប៉ាង៉ាតិ ប៉ាលីង ប្រ្លឹះ ម៉ុត អ្នែ ពីង អន់ដីស?

១៧ ពៀ ប្រឹក៏ អន់ រោង វ៉ាម៉ះ ប្រ្លឹះ អា ទី សារ អូ ដាក់ យី ប្រ្លឹះ ចឹង ថាំឡាយ ប៉ាណូស ណោះ ដេល ខង រោង វ៉ាម៉ះ អា ឡាក់ រោង វ៉ាម៉ះ ដាក់ សាំវ៉ាប កា ប្រ្លឹះ យី អន់ដីស អា ហង ឡាក់ រោង វ៉ាម៉ះ ប្រ្លឹះ អា។

១៨ ជេ ប៉ាងល់ ឡាក់ ទៅ ដៃ ផា ទី ពៀ កាណាង កាំឡាក់ អន់ដីស អើ សាម៉ក ផា អើ ហ្សាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា បក់ ណោះ ត្រត់ ប្រឹក៏ ឡាក់ កា ប៉ាណូស អូ ហ្លង់ អូ ហី ហី ភៀ អន់ កើត ប៉ាណូស ហ្សាំង សាឡាច់ តែង ប្រ្លឹះ:

១៩ ខង ប្រ្លឹះ បិកកាតយ័ ផា សារ ហ្សាំង សាឡាច់ គុន ប៉ាណូស ពីង អង់កក់ តេះ អា យី សារ អន់ទ្រុយ ឡាក់ ឡាក់ កា សារ ពូ ប្រាក់ រះ ផា «ប្រ្លឹះ អ្សក់ សារ ប៉ាញ៉ា ប្លាច់ ម៉ះ មូត ហ្សាំង សាឡាច់ ភៀ ចែក ថូត អន់ខែ ទៅ»*។

* ៣:១៩ ៣:១៩ សារ អា ឡាក់ ឡើង យ៉ូប ៥:១៣។

២០ ទី សារ ម៉ៅញ ណាវ ប្រាត់ រ៉ះ ជា «ប្រ្លឹះ បិកកាតយ័ អ៊ូ ទី ឡឺង ពុត ខំយឺត ម្នក ហ្សាំង សា ឡាច់ ណោះ អើ ជា អ៊ូ ទី ខា ញ៉ា អុះ»។

២១ ទីល នីណោះ ដៃ អន់ បក់ ញើ អ្នាត់ អេង ជា ឡាកោ សីះ ប៉ាណូស ណោះ លើ ប៉ាណូស អា។ កាណាត់ ញ៉ា ទីណោះ ស៊ុត កា ម៉ះ អន់ដីស ទៅ

២២ យ្លះ ប៉ូល លើ អាប៉ូឡូ លើ ពេត្រុះ យ្លះ អង់កក់ តេះ អា លើ អាញ រ៉ុស លើ សារ តៅ យ្លះ ដាវ អា លើ ដាវ តែង ម៉ាត់ ទៀ កាតាម ស៊ុត កា ម៉ះ អន់ដីស ដេល។

២៣ ហះកា អន់ដីស កៀ កា យីស៊ូ គ្រិះ យីស៊ូ គ្រិះ កៀ កា ប្រ្លឹះ បិកកាតយ័។

៤

សារ ម្នត រ៉ះ ប៉ាតាង យីស៊ូ

១ ទីល នីណោះ អន់ដីស ត្រត់ យឺត ជា ញើន បក់ ប្រត់ ង៉ារ កា យីស៊ូ គ្រិះ លូ បក់ ប្រ្លឹះ ប្រើ រ៉ះ ឡឺង សារ អោន សាគីម ម៉ះ អើ។

២ បក់ រ៉ះ ណោះ ត្រត់ ទី ពុត ដាត់ ត្រង់ កាណុង ង៉ារ ណោះ។

៣ កាប៉ាច់ អាញ យ្លះ អន់ដីស លើ ប៉ាណូស ញើ បិច កាប កា អាញ ជា ប៉ាណូស នៃ នីចម៍ កាតាម កា អាញ អ៊ូ រ៉ុន វ៉ាយ អុះ។ អាញ កា អ៊ូ ជា កា ឡាកោ អាញ ទៅ នីចម៍ ដេល។

៤ កាណុង ពុត អាញ អាញ អ៊ូ ប៉ប័ សារ យច ញ៉ា អុះ ហះកា អ៊ូ ត្រត់ ញន កា សារ អាញ អ៊ូ ហ្វង់ អា អុះ ប្រត់ អន់ អាញ ដាត់ ត្រង់ យី ប្រ្លឹះ បិកកាតយ័ ឡាត់ តាត់សិន សារ កា អាញ។

៥ ទីល នីណោះ អន់ដីស ដៃ តាត់សិន សារ កា គូប សោប អន់ទ្រួល ឡឺង ដាវ កាំឡាត់ ត្រត់ ក្បាត់ យីស៊ូ ឡាត់ ពី តាំងឡា ពិន ដីរ ទៀ ហិ យី អើ ចឹង អ្សក់ ទី សារ ញ៉ា ឡាត់ ពូ ប្រត់ ពីង ចារ ម៉ាម៉ាង អ្សក់ អន់ ពីង ចារ តាតារ លូ ចឹង រ៉ះ អន់ ពូ អ៊ូ ឡឺង សារ ញ៉ា ឡាត់ ប៉ាណូស យឺត កាណុង ពុត។ ផះ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ប៉ានេ ពូ តាម សារ ឡាត់ ពូ ប្រត់។

៦ អី អុះ ម៉ិ អាញ អ្សក់ សារ អាប៉ូឡូ លូ សារ អាញ ទៅ ពីរ រ៉ះ កាប ប៉ាន់ដីប សារ រ៉ាប កា អន់ដីស កៀ អន់ ហ្វង់ ឡឺង សារ ពូ រ៉ះ ជា «ដៃ ប្រត់ ញ៉ា ហ្វាស ឡឺង សារ ប្រាត់ ពីង ផាប ប៉ានីរ ប្រ្លឹះ» កៀ ដៃ អន់ ទី បក់ ញើ អ្នាត់ អេង សោម បក់ អន់ដា អ៊ូ ណិស កា បក់ អន់ដា ដេល។

៧ ទី សារ ញ៉ា ឡាត់ ប្រត់ អន់ ម៉ៅញ ដូរ កាណុង កាំឡាត់ អន់ដីស ដាត់ ហ្វិត ឡឺង ម៉ៅញ ដូរ ណាវ? ទី សារ ញ៉ា ឡាត់ អន់ដីស ទី ណោះ ស៊ុត កា ឡាត់ ឡឺង ប្រ្លឹះ បិកកាតយ័ ឡា។ ជា ប្រ្លឹះ អន់ កា អន់ដីស នីអៀ ខ ញ៉ា បះ អន់ដីស អ្នាត់ ឡាកោ ប្រត់ ឡាត់ កា សារ ណោះ កើត ឡាច់ ឡឺង ឡាកោ អន់ដីស ទៅ នីណោះ?។

៨ អន់ដីស ផិត កេះ។ អន់ដីស កា ប្រ្លឹះ ប៉ាត្រង់ កេះ ដេល។ អន់ដីស ម៉ុត រ៉ាងហៃ រ៉ាងខ្សា កេះ ហះកា ញើន អ៊ូ ទី ម៉ុត រ៉ាងហៃ រ៉ាងខ្សា អុះ។ * អាញ បិច អន់ អន់ដីស ម៉ុត រ៉ាងហៃ រ៉ាងខ្សា តាទីច ហង់ កៀ អន់ ញើន ទី រ៉ាងហៃ រ៉ាងខ្សា អន់ខ្ល លូ អន់ដីស ដេល។

៩ តាម អាញ យឺត ប្រ្លឹះ បិកកាតយ័ អន់ ញើន ឡាត់ រ៉ះ ប៉ាតាង យីស៊ូ អន់ ញើន ទី ឡឺង ពូ ញើប ឡាត់ កា ប៉ាណូស ពូ ត្រត់ ប៉ាន់តៅ ពីង អន់តិត ឡាន អន់ ពូ ទីខ្ល ហៃ ទីប បិយ ប្រ្លឹះ ទីប ប៉ាណូស។

† ៣:២០ ៣:២០ សារ អា ឡាត់ ឡឺង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩៤:១១។ * ៤:៨ ៤:៨ រត់ ប៉ូល កាប ប៉ាឡូរ កា អន់ខែ យី ពូយ ប៉ានីរ អន់ខែ ទៅ។

១០ ញឹក ឡាក់ ប៉ាណូស កាតូល ងំល់ ញាន កា យីស៊ូ គ្រិះ កាប៉ាច់ អន់ដីស យី ប៉ាណូស ហ្សាំង សាឡាច់ អន់ឌូ លូ យីស៊ូ គ្រិះ។ ញឹក ឡាក់ ប៉ាណូស អូ ត្រុត អូ ត្រាន ហះកា អន់ដីស ទី សាង កេង ខាក់ ទីប ពូ អ៊ូល កូត ដេល ហះកា ញឹក ពូ បីដាយ។

១១ ទីល រប់ ដាវ អា ញឹក អ្នែ កា ឡាយុត លូ ប្រាំង ទៀក ញឹក អូ ទី ខោ អាវ កាសិប ពៀត ទីប ពូ ពិត ពូ តាប៉ះ។ ញឹក កា ចាក់ រ៉ាំរ៉ៃ អូ ទី ចារ អ្នែ និះ ទៅ ដេល។

១២ ញឹក ប្រឹក ងារ សិម ឡាកោ តុត ក្លែះ លូ សាង ឡាកោ ទៅ។ ផា ពូ តះ ប៉ា ស្សាប កា ញឹក ញឹក កា អ្នែ កាប ដាក់ ប៉ានិរ កា ពូ ផា ពូ ប្រឹក បាប ញឹក យី ញឹក អ្នែ និណោះ ហង។

១៣ ផា ពូ ច្រោម ញឹក ញឹក កាប ដាក់ កាប ប៉ាឡឹង ឡោម ពូ។ ញឹក ពៀប ឡាក់ កា សាកាក់ កាតាវ ពូ ម៉ាម អ្នាត អូ ទី ពៀ បិច កាកាប លូ ញឹក អុះ លើយ ទីល រប់ ដាវ អា។

១៤ អាញ ប្រាក់ សារ ទិ អា ប៉ាហ្សើ អន់ កា អន់ដីស អូ ត្រុត អាញ បិច កា អន់ដីស តាយួស អុះ យី បិច អន់តត់ ប៉ាតោ កា អន់ដីស ឡាក់ កា អន់តត់ ប៉ាតោ កា គន អាញ បិច ចៃ ដេល។

១៥ យី៖ អន់ដីស ទី ណាយូ អៀង ម៉ោញ មីន ដូរ ឡាក់ បាំង ហៀន ឡឹង សារ យីស៊ូ គ្រិះ កា តាម ហះកា អន់ដីស អូ ទី ពី អៀង អុះ យី ទី ដឹង អាញ អា ហង ឡាក់ កេះ ពី អន់ដីស តែង យីស៊ូ គ្រិះ ញាន កា សារ ដាក់ ឡឹង អែ។

១៦ ទីល និណោះ អាញ ប៉រ អន់តត់ ប៉ាតោ កា អន់ដីស អន់ ប្រឹក ពូយ អាញ ពិ។

១៧ ខ អា ហង បះ អាញ ប្រើ ផឹម៉ូចេ ឡាក់ គន អាញ ញាន កា សៀ យីស៊ូ ឡាក់ ពី តាំង ឡា ពិន អាញ បិច ចៃ កា អែ លូ អែ ដាក់ ត្រង់ លូ អាញ អាញ ប្រើ អែ ឡាក់ ប៉ាក់ ចារ អន់ដីស ភៀ តាក់ កាចាំង អន់ដីស ឡឹង ឡា បៀប អាញ អ្នែ កោប អន់ ត្រុត ពូយ តុន យីស៊ូ គ្រិះ ឡាក់ កា អាញ បាំង ហៀន ក្រំ ហៀន សារ ប្រ្លះ គ្រឹប ចារ ដេល។

១៨ ទី បក់ អន់ដា សាមីក កា អាញ អូ ឡាក់ ប៉ាក់ ចារ អន់ដីស ហង អន់ខៃ កា តិស ពុត អ្នាត អេង។

១៩ ហះកា អ្នែ បាប៊ែត ណារ៉ូ ផា ប្រ្លះ បិកកាតយី អន់ យី អាញ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស ហង ណោះ អាញ ចឹង បបំ តូ ម៉ាត់ មួត បក់ តិស ពុត ណោះ អន់ខៃ ទី អំរិញ តាទីច ញ៉ា អូ អូ ត្រ ក់ ដឹង កា អូ ឡឹង សារ អន់ខៃ កាកាប ណោះ អុះ

២០ ខង សារ រាំង ហៃ រាំង ខ្សា ម៉ះ ប្រ្លះ អូ ត្រុត ត្រាន កា ប៉ានិរ កាប ណោះ អុះ យី ញាន កា សារ អំរិញ អីញ។

២១ អន់ដីស បិច កា អាញ ប្រឹក នីចម៍? បិច កា អាញ ឡាក់ ប៉ាក់ អន់ដីស ទ្រុង ឡាក់ រាំង កេះ ញ៉ា បិច កា អាញ ឡាក់ ញាន កា ទី សារ បិច ចៃ លូ ពុត ដាក់ សឹម?។

៥

សារ ត្រុត តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់

១ ទី កាតាំង លៅ ផា កាណុង កាំឡាំង អន់ដីស ណោះ ទី ពូ ប្រឹក សារ បឹក អិក កាខាក់ យី ទី ប៉ាណូស ម៉ោញ ដូរ ប្រឹក លូ មើត តឹម ឡាក់ កាម៉ាញ ក្សង ពី អែ ទៅ។ សារ នែវ អា យី៖ កាណុង មួត អូ សៀ ប្រ្លះ កា អូ ត្រុត ប្រឹក អុះ។

២ ទី សារ ប៉ុប ណោះ កេះ អន់ដីស អ្នែ កា ទី ពុត អ្នាត អេង ណារ៉ូ។ ញ៉ា ត្រុត អន់ដីស អូ អុក ពុត ពៀក ឡុក? កេះណោះ អ្សក់ ឡាច់ បក់ ប្រឹក សារ អូ ដាក់ ណោះ ឡឹង កាំឡាំង អន់ដីស ពិ។

៣-៤ កាប៉ាច់ អាញ យ្រឹះ ឡាកោ អាញ អូ អ្នែ អន់ខ្ច លូ អន់ដីស កាតាម ហះកា ពុត ពៀក អាញ អ្នែ អន់ខ្ច លូ អន់ដីស លើយ អាញ កា តាត់ស៊ិន សារ កា បក់ ប្រឹក្ច សារ អូ ដាក់ ណោះ ញាន កា អំ វាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះៗ ពៀប ឡាក់ កា អាញ អ្នែ លូ អន់ដីស ដេល។ ផះ អន់ដីស អ្នែ ប៉ាតុំ ភូប លូម ពុត ពៀក អាញ កា អ្នែ អន់ខ្ច អំវាញ អីញ ម៉ះ ប្រឹះ កា អ្នែ អន់ខ្ច លូ អន់ដីស ដេល។

៥ ប៉ាណូស នែវ អា អន់ដីស ត្រក់ មប កា ប្រឹះ បឹត សាតាំង * ភៀ អន់ ឡាកោ បាំងឡៃ អែ តោ ហះកា ប៉ាដាត់ អែ ចឹង ទី ប្រឹះ តង់ ប៉ាត់ ដាវ យីស៊ូ ជីវ ឡៃ។

៦ សារ អន់ដីស អ្នាត់ ឡាកោ ណោះ អូ ដាក់ អុះ។ ញ៉ា អន់ដីស អូ អូ អន់តត់ ប ពុះ បាប៉ែត ឡាក់ អូ ប្រឹក្ច អន់ តាប៉ុង អៀង ឡាក់ ។†

៧ ហត់ អន់ដីស អ្នក់ ឡាច់ បក់ ប្រឹក្ច យច ណោះ ពៀប ឡាក់ កា អ្នាត ពុះ សាន់ដាប់ ភៀ អន់ អន់ ដីស កើត តាប៉ុង ណារ ឡាក់ អូ ទី ចែត ពុះ តាទីច អែ អន់ដីស ដាក់ អូ ទី ពុះ កេះ ខង ពូ ប៉ាន់តោ យីស៊ូ ត្រិះ ប្រឹក្ច កាណាត់ វ៉ាម៉ះ ប្រឹះ ភៀ ហ្វាយ ពិន កេះ ឡាក់ កា ពូ អ្នក់ ចៀម វ៉ាម៉ះ ប្រឹះ ផះ ប្រឹក្ច ប៊ុន ទ្រូង ដេល។

៨ ខ អា ហង ផះ ពិន ប្រឹក្ច ប៊ុន ទ្រូង អា ពិន ត្រក់ អ្នាត ពុះ សាន់ដាប់ យី សារ បឹត អិក លូ សារ អូ ដាក់ ត្រឹប នែវ ហះកា ពិន អ្នក់ ណុំ បាំង អូ ចែត ពុះ ឡុត យី ត្រក់ ទី ពុត ដាក់ ត្រង់ លូ កាប សារ តាទីច។

៩ កាណុង សត់ត្រា អាញ ប្រាត់ ពែ យី អាញ រះ កា អន់ដីស ផា ដៃ រ៉ាពង លូ ប៉ាណូស បក់ ប្រឹក្ច លូ អង់កាន់ ឡាឡឹក ឡាឡាក់ ណោះ ដៃ។

១០ សារ អាញ កាប ណោះ អូ ត្រក់ កាប ឡឺង សារ ប៉ាណូស អូ សៀ ប្រឹះ បក់ ប្រឹក្ច លូ អង់កាន់ ណោះ អុះ លើ ម្នត បក់ ទី ពុត ខ្វាម ម្នត បក់ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ លើ ម្នត បក់ សាំប៉ះ ប៉ានេ ហ្វិប ប្រឹះ ណោះ ដេល។ ផា នីណោះ ទី ដឹង ចាក ឡាច់ ឡឺង អង់កក់ តេះ អា ឡុត។

១១ អាញ ប្រាត់ នីណោះ ប៉ុច រះ ផា ដៃ អន់ អន់ដីស រ៉ាពង លូ ប៉ាណូស បក់ ផា អែ សៀ ប្រឹះ ដេល ហះកា អែ ប្រឹក្ច លូ អង់កាន់ ទី ពុត ខ្វាម លូ អន់តុង រ៉ាត រ៉ាស អំប៉ាស ពូ សាំប៉ះ ប៉ានេ ហ្វិប ប្រឹះ តះ ប៉ាស្សាប កាប អូ ដាក់ កា ពូ លើ ហាន កា តាពែ។ ម៉ោញ ណារ ដៃ សា សាណា អន់ខ្ច លូ ប៉ាណូស នែវ ណោះ ដៃ។

១២ អាញ អូ តាត់ស៊ិន សារ កា ម្នត ឡាក់ អូ ត្រក់ កាំឡាំង ពិន ខង អូ ត្រក់ ដាវ អាញ អុះ។ ញ៉ា ត្រក់ អន់ដីស អូ តាត់ស៊ិន សារ កា កាំឡាំង កាណុង ក្រុំ ហៀន សារ ប្រឹះ ?

១៣ កាប៉ាច់ ប៉ាណូស បក់ អូ ត្រក់ ក្រុំ ហៀន សារ ប្រឹះ យី ប្រឹះ បិកកាតយ័ ចឹង តាត់ស៊ិន សារ កា អន់ខ្ច ហះកា «អន់ដីស ត្រក់ តាំងហ្សិត ឡាច់ ប៉ាណូស អូ ដាក់ ណោះ ឡឺង កាំឡាំង អន់ដីស ពិ»។

៦

សារ ពូ ភង ភូប សោប

* ៥:៥ ៥:៥ មប កា ប្រឹះ បឹត សាតាំង ទី ណាំ ផា «តាំងហ្សិត ឡាច់ ឡឺង ក្រុំ ហៀន សារ ប្រឹះ»។ † ៥:៦ ៥:៦ សារ អា ប៉ុច ទី ណាំ ផា យ្រឹះ ប៉ាណូស ម៉ោញ ដូវ ប្រឹក្ច អូ ដាក់ ណោះ ចឹង ប្រឹក្ច អន់ ពូ អៀង កើត អូ ដាក់ ដេល។ ‡ ៥:១៣ ៥:១៣ ប៉រ ហៃ សារ អន់ ចាបាប លឹក ទី ពៀវ (ចោទីយ/កថា) ១៣:៥; ១៧:៧; ១៩:១៩; ២២:២៤; ២៤:៧។

១ កាណាង កាំឡាំង អន់ដីស ជា ទី បក់ ញើ យច លូ គូប សោប ញ៉ា ត្រុត់ ខឹង ឡាំ ភង ប៉ាត់ មូត អុងកាន ឡាក់ អូ អ៊ូល កូតី កា ប្រ្រឹះ បិកកាតយ័ អន់ តាត់ស៊ិន សារ កា អន់ខែ នីណោះ ឡុត ? ញ៉ា ត្រុត់ អូ អន់ មូត ប៉ាសុន ប្រ្រឹះ តាត់ស៊ិន សារ ណោះ ?

២ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ប៉ាសុន ប្រ្រឹះ ចឹង តាត់ស៊ិន សារ កា ប៉ាណូស ទិឌូ ពីង អង់កក់ តេះ អា ? ជា អន់ដីស ចឹង តាត់ស៊ិន សារ កា ប៉ាណូស ពីង អង់កក់ តេះ អា ទីល នីណោះ សារ តាចិ អា ញ៉ា ត្រុត់ អន់ដីស ជា អូ អូ តាត់ស៊ិន ?

៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ពិន ចឹង តាត់ស៊ិន សារ កា មូត បិយ ប្រ្រឹះ ? អំរ៉ាត់ កា សារ ពីង អង់កក់ តេះ អា ប ពិន ចឹង អូ អូ តាត់ស៊ិន ?

៤ ជា អន់ដីស ទី សារ ទី កាឌី ភង គូប សោប ញ៉ា ត្រុត់ អន់ដីស ឡាំ ណាំង មូត បក់ អូ សៀ ប្រ្រឹះ ឡាក់ កាំឡាំង សៀ ប្រ្រឹះ អូ កាំបុប អន់ តាត់ស៊ិន សារ កា អន់ដីស នីណោះ ឡុត ?

៥ អាញ កាប នីអៀ កៀ ម៉ាត់ អន់ដីស តាយុស។ ញ៉ា កាណាង កាំឡាំង អន់ដីស ណោះ យ្រឹះ ម៉ោញ ដូរ កា អូ ទី ប បក់ ហ្សាំង សាឡាច់ ចឹង អូ តាត់ស៊ិន សារ កា អន់ដីស

៦ បះ អន់ដីស ឡាំ ភង គូប សោប ប៉ាត់ មូត បក់ អូ សៀ ប្រ្រឹះ នីអៀ ?

៧ ក្រានី កា អន់ដីស ភង គូប សោប ណោះ កា យច ខាត់ តេះ។ ញ៉ា ត្រុត់ អន់ដីស អូ អ្នែ នី ណោះ ហង ឡឹង សារ ឡាក់ យច លូ គូប សោប ណោះ ? ញ៉ា ត្រុត់ អូ អន់ ពូ អ្សក់ វ៉ាស អំប៉ាស អន់ដីស ណោះ ? ជា នីណោះ ដាត់ ហ្គិត។

៨ ហះកា កើត អន់ដីស ឡុត ឡាក់ ប្រើតី យច លូ ពូ ទីប វ៉ាត អ្សក់ វ៉ាស អំប៉ាស ឡឹង ពូ ឡាក់ អុះ មី អន់ដីស ទៅ។

៩ ញ៉ា អន់ដីស អូ អូ ប មូត បក់ ប្រើតី សារ អូ ដាត់ ចឹង អូ ទី ប្រ្រឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្សា អុះ ? ហះកា អន់ដីស ដៃ រឹច រឹល ដៃ ទី មូត ប្រើតី លូ អង់កាន់ លូ កាម៉ាតី មូត សាំប្រឹះ ប៉ានេ ហ្វិ ប ប្រ្រឹះ មូត វ៉ាលង កល់ គូប មូត កាម៉ាតី ប្រើតី ប៉ារីតី កាម៉ាតី

១០ មូត អន់តត់ មូត ខ្លាម ប៊ុច កា វ៉ាស អំប៉ាស ពូ មូត ហាន អែត តាពៃ មូត ត្រឹះ ប៉ាស្សាប កាប អូ ដាត់ កា ពូ មូត វ៉ាត អ្សក់ វ៉ាស អំប៉ាស ពូ អន់ខែ ចឹង អូ ទី ប្រ្រឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្សា អុះ។

១១ ផះ អន់ទ្រួល ពៃ កាណាង កាំឡាំង អន់ដីស ទី បក់ អន់ដា កា នីណោះ ដេល ហះកា កិញអៀ អា ប្រ្រឹះ បិកកាតយ័ វ៉ា តាត់ អន់ដាត់ តេះ លូ ប្រើតី អន់ អន់ដីស ដាត់ ត្រង ហះ ម៉ាត់ អើ ញាន កា អំរ៉ាញ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ ញាន កា ប៉ាដាត់ ប៉ាលឹង ម៉ះ ប្រ្រឹះ បិកកាតយ័។

សារ ត្រុត់ សាំងកែ ឡុកោ ដៃ អន់ ប្រើតី លូ អង់កាន់

១២ ទី បក់ អន់ដា ជា «អាញ ទី ចាបាប់ ចឹង ប្រើតី ញ៉ា កា ទី» ហះកា សារ ទិណោះ អូ ត្រុត់ ស៊ុត កា ទី ខា អុះ។ ពូ ជា «អាញ ទី ចាបាប់ ចឹង ប្រើតី ញ៉ា កា ទី» ហះកា អាញ អូ អន់ សារ ណោះ ប៉ា ណាំ ពុត អាញ អុះ។

១៣ បក់ អន់ដា ជា «សាណា សាំរ៉ាប កា រ៉ាច់ ពុង រ៉ាច់ ពុង សាំរ៉ាប ចែត សាណា ដេល»។ ហះ កា ប្រ្រឹះ ចឹង ថាំឡាយ អ្នាត ទីប សាណា ទីប រ៉ាច់ ពុង។ កាបាច់ ឡុកោ បាំងឡៃ អូ សាំរ៉ាប កា ប្រើតី លូ អង់កាន់ អុះ យី សាំរ៉ាប កា ប្រើតី ដារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន យីស៊ូ កា តាំងឡា សាំរ៉ាប កា ឡុកោ បាំងឡៃ ដេល។

១៤ ប្រើ៖ បិកកាតយ៍ ឡាក់ ទី តាត់ អង់រីស សីត យីស៊ី ឡាក់ ពី តាំងឡា ពិន អើ ចឹង តាត់ អង់រី ស សីត ពិន ញន កា សារ អំរាញ អើញ អើ ដេល។

១៥ ញ៉ា អន់ដីស អូ អូ ប កា ឡាកោ អន់ដីស ឡាក់ ជុង តី ម៉ះ យីស៊ី គ្រិះ? ទីល នីណោះ ញ៉ា អាញ ចឹង អ្យក់ ជុង តី យីស៊ី គ្រិះ ឡាក់ ប្រឹក្ច ជុង តី អង់កាន់ ញោះ ប្លាល ប? អូ ត្រុត អុះ។

១៦ ញ៉ា អន់ដីស អូ អូ ប ជា បក់ ចំ ឡាក់ តែប លូ អង់កាន់ ញោះ ប្លាល បក់ ណោះ ញៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ លូ អង់កាន់ ណោះ ដេល? ខង កាណុង ជាប់ ប៉ានីរ ប្រើ៖ ពូ ទី ប្រាត់ រ៉ះ ជា «អន់ខែ ញៀរ ដួរ ចឹង កេះ ឡាកោ បាំងឡៃ ដឹង ម៉ោញ»*។

១៧ កាប៉ាច់ បក់ អ្នែ អន់ខូ លូ ប្រើ៖ បិកកាតយ៍ កា ចឹង ទី ពុត ញៀក ដឹង ម៉ោញ អន់ខូ លូ ប្រើ៖ ដេល។

១៨ ហត់ សាំងកែ ឡាកោ ជែ អន់ ប្រឹក្ច លូ អង់កាន់ លូ កាម៉ាក់ ដៃ។ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រឹក្ច យី អ្នែ តែង ឡឹង ដោច»† ហះកា បក់ ចំ ប្រឹក្ច លូ អង់កាន់ លូ កាម៉ាក់ អើ ប្រឹក្ច បាប ឡាកោ អើ ទៅ ហង។

១៩ ញ៉ា អន់ដីស អូ អូ អន់តត់ ប កា ឡាកោ អន់ដីស ឡាក់ រោង រ៉ាម៉ះ សាំរ៉ាប ប៉ាដាត់ ប៉ាលឹង ប្រើ៖ ដាត់ កាខាក់ ឡាក់ អ្នែ កាណុង អន់ដីស ឡាក់ អន់ដីស ទី ឡឹង ប្រើ៖ បិកកាតយ៍? ឡាកោ អន់ដីស អូ ត្រុត អន់ដីស អុះ ប្រឹក្ច តាំងឡា

២០ ខង ប្រើ៖ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ ហត់ យរ ឡាកោ បាំងឡៃ អន់ដីស ភៀ ប៉ានេ ប្រើ៖ បិកកាតយ៍។

៧

សារ ទី ក្លោ ទី កាម៉ាញ

១ កាណុង សត់ត្រា អន់ដីស ប្រាត់ ប៉ាហ្សើ កា អាញ ពែ អន់ដីស រ៉ះ ជា «កាម៉ាក់ អូ តែប លូ អង់ កាន់ ឡាក់ យី ដាត់ ហង»។

២ ហះកា ភៀ ជែ អន់ ប្រឹក្ច លូ អង់កាន់ លូ កាម៉ាក់ ឡាឡឹត ឡាឡាត់ ទីល នីណោះ កាម៉ាក់ ទិខូ ត្រុត ទី កាម៉ាញ មូត អង់កាន់ ទិខូ ត្រុត ទី ក្លោ ដេល។

៣ ក្លោ ត្រុត តែប លូ កាម៉ាញ កាម៉ាញ ត្រុត តែប លូ ក្លោ និះទៅ ដេល។

៤ កាម៉ាញ អូ ត្រុត តាំងឡា ឡាកោ អើ ទៅ អុះ យី ក្លោ ឡាក់ តាំងឡា អើ កាប៉ាច់ ក្លោ កា និះ ទៅ ដេល អូ ត្រុត អើ ទៅ អុះ ឡាក់ តាំងឡា ឡាកោ អើ យី កាម៉ាញ ឡាក់ តាំងឡា អើ។

៥ ទីល នីណោះ ជែ តាត់ បាំងអត់ មត គូប សោប ទី ដឹង ផះ ម៉ន់ អើ ប្រើ៖ អ្នែ មត កា ទី ជា ភម គូប សោប។ ប៉ាត់ កេះ ម៉ន់ កេះ ត្រុត តែប លូ គូប ឡាក់ កា ថាម៉ាដា ទៅ អូ ផែត ប្រើ៖ បឹត សាតាំង ប្រើ អន់ដីស ប្រឹក្ច យច ញន កា សារ អូ ដាម អត់។

៦ អាញ កាប នីអៀ យី អាញ រ៉ះ ដោច អូ ត្រុត អាញ ប្រើ អន់ដីស អូ តែប លូ គូប នីណោះ អុះ។

៧ តាទីច អើ អាញ បិច អន់ ប៉ាណូស ទិខូ អ្នែ តាដោះ អូ ទី កាម៉ាញ ឡាក់ កា អាញ ដេល ហះកា ម៉ោញ ដួរ ៗ ប្រើ៖ អន់ ទី ពុត តាង ៗ ឡឹង គូប សោប បក់ អន់ដា នីអៀ បក់ អន់ដា នីណោះ។

៨ អាញ រ៉ះ កា មូត អង់កាន់ អន់ត្រា កាម៉ាក់ អន់ត្រា* ជា ជា អន់ខែ អ្នែ តាដោះ ឡាក់ កា អាញ

* ៦:១៦ ៦:១៦ សារ អា ឡាច់ ឡឹង កាណេត អង់កក់ តេះ (លោកប្បត្តិ) ២:២៤។ † ៦:១៨ ៦:១៨ ពូ ជា «គ្រីប សារ យច ឡាក់ ប៉ាណូស ប្រឹក្ច យី អ្នែ តែង ឡឹង ដោច» ពិន ព្រៃ នីអៀ កា ត្រុត ដេលះ គ្រីប សារ យច អន់ទៀត ណាវ ឡាក់ ប៉ាណូស ប្រឹក្ច យី អ្នែ តែង ឡឹង ឡាកោ បាំងឡៃ។ * ៧:៤ ៧:៤ កាម៉ាក់ អន់ត្រា ពិន ព្រៃ នីអៀ កា ត្រុត ដេលះ លូ មូត បក់ អូ ទី ក្លោ កាម៉ាញ។

អា ហង ដាក់។

៩ ហះកា ជា អូ ដាម អត់ ហត់ ទី ក្លោ ទី កាម៉ាញ ពី ខង ផា ទី ក្លោ ទី កាម៉ាញ យី ដាក់ ហ្នឹង ឡើង ទី ពុត បិច ប្រឹក លូ អង់កាន់ លូ កាម៉ាក់ អន់ទៀត។

១០ អាញ បរំ រះ កា មូត បក់ ទី ក្លោ ទី កាម៉ាញ កេះ ដេល កាម៉ាញ អូ ត្រុត អ្នាត ក្លោ អុះ។ សារ អា អូ ត្រុត ឡាច់ ឡើង អាញ អុះ យី ឡាច់ ឡើង យីស៊ី ឡាក់ ពី តាំង ឡា ពិន។

១១ ហះកា ជា អី អ្នាត ក្លោ អី ត្រុត អ្នែ នីណោះ ហង ដៃ ទី ហង ក្លោ ណារ៉ូ។ ជា អូ អូ អ្នែ តា ដោះ ត្រុត សីត ទី ក្លោ ទៅ ណារ៉ូ ពី។ ក្លោ កា អូ ត្រុត អ្នាត កាម៉ាញ ដេល។

១២ កាប៉ាច់ មូត អន់ទៀត ណារ៉ូ អាញ បរំ រះ ជា កាម៉ាក់ ចំ ឡាក់ កាម៉ាញ អី អូ ស្មៅ យីស៊ី ហះកា កាម៉ាញ អី ចៃ អ្នែ អន់ខូ ដេល អូ ត្រុត អ្នាត អី អុះ។ សារ អា អូ ត្រុត ឡាច់ ឡើង យីស៊ី អុះ យី ឡាច់ ឡើង អាញ ទៅ។

១៣ ជា អង់កាន់ ចំ ឡាក់ ក្លោ អី អូ ស្មៅ យីស៊ី ហះកា ក្លោ អី ចៃ អ្នែ អន់ខូ កា អូ ត្រុត អ្នាត អី ដេល

១៤ ខង ប្រ្លះ បិក កាតយ័ អូ តាត់ អន់ដាក់ ក្លោ ឡាក់ អូ ស្មៅ ណោះ ញន កា កាម៉ាញ អី ស្មៅ។ កាប៉ាច់ កាម៉ាញ ឡាក់ អូ ស្មៅ ណោះ កា ប្រ្លះ អូ តាត់ អន់ដាក់ ញន កា ក្លោ អី ស្មៅ ដេល។ ជា អូ នីណោះ គន អន់ខែ បិក អិក ហះកា តាទិច អី ប្រ្លះ តាត់ អន់ដាក់ គន អន់ខែ កេះ។

១៥ ហះកា ជា បក់ អូ ស្មៅ ណោះ បិច អ្នាត អន់ អី អ្នាត ពី កាណុង សារ អា ក្លោ លើ កាម៉ាញ បក់ ស្មៅ ណោះ អូ យច អុះ។ ហះកា ប្រ្លះ បិក កាតយ័ ប្រើ ពិន អ្នែ ដាក់ រម លូ ពូ។

១៦ អី មូត អង់កាន់ យី អី អន់ដីស ចឹង ប៉ាណាំ ក្លោ អន់ ម៉ុត ស្មៅ តាម ហៃ។ អី មូត កាម៉ាក់ យី អី អន់ដីស ចឹង ប៉ាណាំ កាម៉ាញ អន់ដីស អន់ ម៉ុត ស្មៅ ដេល។

១៧ អន់ដីស ម៉ោញ ដួរ ៗ ត្រុត អ្នែ កោប អន់ ត្រុត ពួយ ប្រ្លះ បិក កាតយ័ ទែង កា អន់ដីស ឡាក់ កា យីស៊ី អន់ កា អន់ដីស ណោះ ហង អាញ កា ប្រើ គ្រីប ក្រំ ហៀន សារ ប្រ្លះ ប្រឹក ពួយ សារ អា ដេល។

១៨ ជា បក់ ចំ ទី កាសិត អង់ការ កេះ ផះ រាំងរាំង ប្រ្លះ អ្យក់ ណោះ អូ ត្រុត កេះ ឡាក់ កា ប៉ាណូស អូ កាសិត អង់ការ ណោះ។ ជា បក់ ចំ អូ ទី កាសិត អង់ការ ផះ រាំងរាំង ប្រ្លះ អ្យក់ អី ណោះ កា អូ ត្រុត កាសិត អង់ការ ហង។

១៩ សារ កាសិត អង់ការ លើ អូ កាសិត អង់ការ ណោះ អូ សាំខាន់ អុះ យី សារ ប្រឹក ពួយ សារ ប្រ្លះ ប្រើ ណោះ ឡាក់ សាំខាន់។

២០ ផះ រាំងរាំង ប្រ្លះ អ្យក់ ណោះ ជា អន់ដីស ប៉ាណូស នីចម៍ ហត់ អ្នែ នីណោះ ហង ពី។

២១ ផះ ប្រ្លះ អ្យក់ អន់ដីស ពៃ យ្លះ អន់ដីស ឡាក់ ប៉ាណូស ទុច ពូ កាតាម ដៃ យីត ហង ឡើង សារ ណោះ ហះកា ជា ពូ អន់ អន់ដីស រ៉ាំរ៉ាច់ ឡា ត្រុត ឡាច់ អន់ រ៉ាំរ៉ាច់ ពី

២២ ខង ពៀ ឡាក់ កេះ ទុច ពូ ផះ រាំងរាំង ប្រ្លះ បិក កាតយ័ អ្យក់ ពៃ បក់ ណោះ យីស៊ី ឡាក់ ពី តាំង ឡា ពិន អី អូ យីត ជា បក់ ណោះ ឡាក់ ទុច អុះ។ កាប៉ាច់ បក់ ចំ អូ ត្រុត ទុច ពូ ផះ រាំងរាំង ប្រ្លះ អ្យក់ ពៃ បក់ ណោះ កេះ ទុច យីស៊ី គ្រិះ ឡុត។

២៣ ប្រ្លះ ឡាច់ ខា ហ្វាយ អន់ដីស កេះ ទីល នីណោះ អន់ដីស ដៃ កេះ ទុច ប៉ាណូស ណារ៉ូ ដៃ។

២៤ អី អុះ មី ផះ រាំងរាំង ប្រ្លះ បិក កាតយ័ អ្យក់ អន់ដីស ពៃ អន់ដីស ប៉ាណូស នីចម៍ យី អ្នែ នីណោះ ហង ពី អន់ខូ លូ ប្រ្លះ។

២៥ កាប៉ាថម្មត អង់កាន់ រ៉ូ: យីស៊ូ ឡាក់ ពី តាំងឡា ពិន អូទី អន់តត់ សារ ញ៉ា ពឹង អាញ អុ: ហា: កា អាញ ប័រ រ៉ូ: ញន កា អាញ ឡាក់ ប៉ាណូស ពូ ត្រត់ សៀ ដេល ខង ប្រ្រៈ តាប៉ាប តាប៉ុន អន់ អាញ ទី សារ ហ្សាំង សាឡាថ។

២៦ ទីល នីណោះ តាម អាញ យីត ផា បក់ ចំ បើ ទី ក្លោ កាម៉ាញ យី ដាក់ កេះ ខង រ៉ប ដាវ អា ទី សារ ឡាបាក អៀង យី ត្រត់ អន់ ប៉ាណូស អ្នែ ឡាក់ អន់ ឡេល ពៃ ទៅ។

២៧ ផា អន់ ដីស ទី កាម៉ាញ កេះ ដៃ អ្នាត កាម៉ាញ។ ផា បើ ទី កាម៉ាញ កា ដៃ ណាំង កាម៉ាញ ដេល។

២៨ កាប៉ាថម បក់ បើ ទី កាម៉ាញ ផា អន់ ដីស ទី កាម៉ាញ កា អាញ អូ ផា អន់ ដីស ប្រត់ យច អុ:។ ផា អង់កាន់ រ៉ូ: ទី ក្លោ កា អូ យច ដេល។ ហា: កា អន់ ខែ ចឹង ទី សារ ឡាបាក អន់ ទៀត ៗ តែង ឡាកោ បាំង ឡៃ តាទីច ហង។ អាញ បិច អន់ អន់ ដីស យ៉ូរ អន់ រ៉ាវ៉ាថ ឡឹង សារ ឡាបាក ទី ណោះ។

២៩ អី អុ: មី អាញ ប័រ រ៉ូ: កា អន់ ដីស ដាវ យីស៊ូ ចឹង ដីរ ណារ៉ូ ហ៊ឹង ក្យាម ខាក់ កេះ។ គីត ដាវ អា តែង ម៉ាត់ ទី ម្មត បក់ ទី កាម៉ាញ កេះ ត្រត់ អ្នែ ឡាក់ កា អូ ទី កាម៉ាញ

៣០ ម្មត បក់ ញ៉ា សោក ឡាក់ កា អូ ញ៉ា ម្មត បក់ ហោក រត់ ឡាក់ កា អូ ហោក ម្មត បក់ តាថ រ៉ា ស ឡាក់ កា អូ ទី រ៉ាស

៣១ ម្មត បក់ យរ រ៉ាស អំប៉ាស ពឹង អង់កក់ តេះ អា កា ប្រត់ ឡាក់ កា អូ តង កាន ដេល ខង អង់ កក់ តេះ អា ចឹង ត្រវ ហង។

៣២ អាញ អូ បិច អន់ អន់ ដីស រ៉ិន រ៉ាយ ឡឹង សារ ញ៉ា អុ: បក់ ចំ អូ ទី កាម៉ាញ បក់ ណោះ ចឹង រ៉ិន រ៉ាយ ដឹង កា ងារ ប្រ្រៈ បិកកាតយ ប្រត់ នីចម អន់ ត្រត់ ពុត ប្រ្រៈ។

៣៣ កាប៉ាថម ម្មត បក់ ទី កាម៉ាញ អន់ ខែ រ៉ិន រ៉ាយ កា សារ ពឹង អង់កក់ តេះ អា ប្រត់ នីចម អន់ ត្រត់ ពុត កាម៉ាញ អន់ ខែ

៣៤ ទីល នីណោះ អន់ ខែ ទី ពុត ពៀរ ហង។ អង់កាន់ បក់ អូ ទី ក្លោ អ៊ែ រ៉ិន រ៉ាយ ដឹង កា ងារ ប្រ្រៈ បិកកាតយ ប្រត់ នីចម អន់ ដាក់ សារ រ៉ាប កា ប្រ្រៈ ទីប ឡាកោ បាំង ឡៃ ទីប ពុត ពៀក។ បក់ ទី ក្លោ អ៊ែ រ៉ិន រ៉ាយ កា សារ ពឹង អង់កក់ តេះ អា ហង ប្រត់ នីចម អន់ ត្រត់ ពុត ក្លោ។

៣៥ អាញ កាប នីអៀ ភៀ ទី ខា សារ រ៉ាប កា អន់ ដីស អូ ត្រត់ បាំង ខំ អន់ ដីស កាណាង សារ អា អុ: យី អាញ បិច អន់ អន់ ដីស អ្នែ ដាក់ ត្រង់ លូ ប្រត់ ងារ កា ប្រ្រៈ បិកកាតយ ទី ពុត ទី ពៀក។

៣៦ ផា ទី ពៀ យីត ផា អ៊ែ ប្រត់ កា ម៉ើត អ៊ែ នីណោះ អូ ដាក់ អុ: ផា ពុត អ៊ែ បិច ទី អង់កាន់ ណោះ កាខាក់ ត្រត់ ប្រត់ ពូយ ពុត អ៊ែ យីត ណោះ ហង ពិ ទី អង់កាន់ ណោះ កា អូ យច ដេល។

៣៧ ហា: កា បក់ ចំ យីត ញន កា ពុត អ៊ែ តាំងឡា អូ ទី ពៀ បាំង ខំ អុ: លូ យីត ផា ចឹង អូ កាតត់ ពុត ទីប យីត ផា បើ តាន់ បិច ទី ម៉ើត អ៊ែ ណោះ យី អ៊ែ ប្រត់ ណោះ ត្រត់ ហង។

៣៨ ទីល នីណោះ ផា អ៊ែ ទី ម៉ើត អ៊ែ ណោះ ដាក់ ហង កាប៉ាថម បក់ អូ អ្សក់ ម៉ើត ប្រត់ កាម៉ាញ ហ៊ឹង ដាក់ ដេល។ †

† ៧:៣៤ ៧:៣៦-៣៨ ពិន ព្រៃ នីអៀ កា ត្រត់ ដេល: ៣៦ ផា ទី ពៀ យីត ផា អូ ត្រត់ ប្រត់ អន់ គន រ៉ូ: អ៊ែ ហ្វាយ អាញ ត្រត់ ទី ក្លោ ទីល នីណោះ អន់ អ៊ែ ប្រត់ តាម ពុត អ៊ែ បិច ពិ អន់ គន ទី ក្លោ កា អូ យច ដេល។ ៣៧ ហា: កា បក់ ចំ យីត ញន កា ពុត អ៊ែ តាំងឡា អូ ទី ពៀ បាំង ខំ អុ: លូ យីត ផា ចឹង អូ អន់ នីណោះ យី យីត ផា ចឹង អន់ គន អ៊ែ អ្នែ រ៉ូ: បើយ នីណោះ ហង កា ហ៊ឹង ដាក់ ហង។ ៣៨ ទីល នីណោះ ពៀ អន់ គន ទី ក្លោ កា ដាក់ កាប៉ាថម បក់ អន់ គន អ្នែ នីណោះ ហ៊ឹង ដាក់ ដេល។

៣៩ ផ្ទះ រាំងរាំង ក្លោ អ៊ែ អ៊ែ រ៉ែ រ៉ែ ស កាម៉ាញ ត្រង់ អ៊ែ អន់ខុ លូ ក្លោ លើយ អូ អ្នក គូប អុះ។ ផា ក្លោ តោ កេះ ណោះ កាម៉ាញ អ៊ែ ចឹង ទី ចាបាប ទី ក្លោ ណារ៉ូ កាម៉ាក រឿ កាតាម អ្យក់ កា បក់ ណោះ សៀ យីស៊ូ និះទៅ ដេល។

៤០ ហះកា តាម អាញ យីត ផា អន់កាន់ ណោះ អូ ទី ក្លោ ណារ៉ូ អ៊ែ អន់ត្រោ នីណោះ ហង ដា គំ ហ្លិត។ អូ ត្រង់ អាញ ប្រើ អន់ដីស ប្រឹក ពួយ សារ អា អុះ ហះកា អាញ កាប នីអៀ ញន កា អាញ ទី ប៉ាងាត ប៉ាលឹង ប្រឹះ បិកកាតយី អ៊ែ អន់ខុ លូ អាញ ដេល។

៨

សារ សា សាណា ពូ សែន ហ៊ិប ប្រឹះ

១ កិញអៀ អា អាញ ប៉រ កាកាប ឡឹង សាណា ឡាក់ ពូ សែន ហ៊ិប ប្រឹះ កេះ។ ពិន កា អូ អន់ត គំ ផា ពិន ទិខូ ទី សារ អូ ហ្លង់ កេះ សារ អូ ហ្លង់ អា ប្រឹក អន់ ពិន អ្នកត់ អេង ហះកា សារ បិច ចែ អូ តង់ អន់ គូប សោប កើត ដាគំ។

២ ផា បក់ រឿ សាមីក ផា ឡាកោ អ៊ែ អូ ហ្លង់ កេះ បក់ ណោះ បើ ហ្លង់ តាទីច អុះ។

៣ ហះកា ផា បក់ រឿ បិច ចែ កា ប្រឹះ បិកកាតយី ប្រឹះ កា អន់ហ្វាល អ៊ែ ដេល។

៤ កាប៉ាច សា សាណា ឡាក់ ពូ សែន ហ៊ិប ប្រឹះ ពិន កា អូ អន់តត កេះ ផា ហ៊ិប ប្រឹះ អូ ត្រង់ ប្រឹះ អុះ យី កាយ ឡឹង ប្រឹះ បិកកាតយី អូ ទី ប្រឹះ អន់ទៀត ណារ៉ូ អុះ។

៥ យី ទី កាណាគំ ញ៉ា អ៊ែ ពឹង តេះ លើ អ៊ែ ពឹង ប្លែង ឡាក់ ពូ យីត ផា ប្រឹះ កាតាម យី ពូ សៀ ផា ទី ប្រឹះ អៀង ទី តាំងឡា អៀង កាតាម

៦ ហះកា ពិន ទី ប្រឹះ ដឹង ម៉ៅញ ហង យី ប្រឹះ ពី ឡាក់ បាំងកើត កាណាគំ ញ៉ា ទីណោះ។ ពិន ទី អាញ រ៉ែស សារីប កា អ៊ែ។ ពិន ទី តាំងឡា ដឹង ម៉ៅញ ដេល យី យីស៊ូ គ្រិះ កាណាគំ គ្រិប នែរ កើត ញន អ៊ែ ពិន កា ទី អាញ រ៉ែស ញន កា អ៊ែ ដេល។

៧ ហះកា អូ ត្រង់ ទិខូ អុះ អូ សារ អា។ ទី បក់ អន់ដា ផ្ទះ អន់ខែ សា សាណា ពូ សែន ហ៊ិប ប្រឹះ ណោះ អន់ខែ យីត ផា សាណា ណោះ អូ ដាគំ តាទីច ញន កា អន់ខែ យើយ សារីប ហ៊ិប ប្រឹះ ផ្ទះ អន់ខ្លួល ពែ ដេល។ អន់ខែ អូ ហ្លង់ អុះ លូ យីត ផា ប្រឹក យច ណោះ ពុត អន់ខែ កើត អូ ដា គំ ហង។

៨ ហះកា តាទីច អ៊ែ អូ ត្រង់ សាណា អុះ ឡាក់ ប្រឹក អន់ ប្រឹះ បិកកាតយី ដាគំ កា ពិន។ ផា ពិន អូ សា កា អូ ទី លុប ញ៉ា អុះ យី ពិន សា កា អូ ទី ខា ញ៉ា ដេល។

៩ ទីល នីណោះ អន់ដីស ត្រង់ ឡា រាំង ឡាកោ យី អន់ដីស ទី ចាបាប សា សាណា ញ៉ា កា តាម ផែ ប្រឹក សារ ញ៉ា ឡាក់ ចឹង ប្រឹក អន់ កា ម្នត សៀ បក់ ហ្លង់ អូ ខាក់ កើត ទី សារ យច។

១០ អន់ដីស ឡាក់ ប៉ាលូស អូ ហ្លង់ ខាក់ កេះ ផា ម្នត បក់ សៀ អូ សូរ ហ្លង់ អន់ខែ បប អន់ ដីស អ៊ែសា សាណា កាណាង រោង ពូ រ៉ាមីះ ហ៊ិប ប្រឹះ ណោះ អន់ខែ ចឹង យីត ផា អន់ខែ កា សា សាណា ពូ សែន ហ៊ិប ប្រឹះ ណោះ ទី ដេល។

១១ យីស៊ូ គ្រិះ តោ កៀ តង់ ម្នត បក់ សៀ អូ សូរ ហ្លង់ ណោះ ហះកា សារ អន់ដីស អូ ហ្លង់ អា យី ចាំឡាយ អន់ខែ ហង។

១២ ឃឺ អន់ដីស ប្រឹក្ច បាប អន់ខែ ហង លូ ប្រឹក្ច អន់ ពុត អន់ខែ កើត អូ ដាក់ ប្រឹក្ច នីអៀ ឡាក់ កា អន់ដីស ប្រឹក្ច យច លូ យីស៊ូ គ្រិះ ដេល។

១៣ ទីល និណោះ ជា សាណា ចំ ប្រឹក្ច អន់ កា អុះ មី អាញ កើត ទី សារ យច សាណា អ្សា គ្រិប នែរ អាញ អូ សា អុះ អ្សគ ផែត អុះ មី អាញ ប្រឹក្ច យច។

៩

សារ រតំ ប៉ូល អូ អ្សក កាណាតំ ញ៉ា ឡឹង ពូ

១ ញ៉ា អាញ អូ ទី ចាបាបំ ប្រឹក្ច តាម ពុត អាញ បិច ប? ញ៉ា អាញ អូ ត្រត់ បកំ រះ ប៉ាតាង យីស៊ូ ឡាក់ ពី តាំងឡា ពិន ប? ញ៉ា អាញ អូ មី បំបំ អែ ប? ញ៉ា អូ ត្រត់ អាញ ប ប៉ាណា អន់ដីស សៀ អែ?

២ យៈ ពូ អន់ទៀត ជា អាញ អូ ត្រត់ បកំ រះ ប៉ាតាង យីស៊ូ កាតាម ហះកា អន់ដីស ត្រត់ អូ អន់ តត់ ជា អាញ យី បកំ រះ ប៉ាតាង យីស៊ូ ដេល ខង អន់ដីស មុត សៀ យីស៊ូ ញាន កា អាញ រះ សារ អែ កា អន់ដីស ហង។

៣ ហះកា ជា ពូ ព្រោម ជា អាញ ប្រឹក្ច យច អាញ ចឹង តើល នីអៀ:

៤ ញ៉ា អាញ លូ បាណាបះ ញិន អូ ទី ចាបាបំ ចឹង អ្សក សាណា ពូ អន់ ប?

៥ ញ៉ា ញិន អូ ទី ចាបាបំ ចឹង ទី កាម៉ាញ ឡាក់ សៀ យីស៊ូ ប កេះណោះ ជៀក អែ ឡាក់ អន់ខូ ដេល? ឡាក់ កា អុះ? យីស៊ូ លើ ឡាក់ កា បកំ រះ ប៉ាតាង យីស៊ូ អន់ទៀត? ដេល ឡាក់ កា ពេ គ្រះ។

៦ ញ៉ា ដឹង អាញ លូ បាណាបះ ហង ប ឡាក់ ត្រត់ ប្រឹក្ច ង៉ារ ណាំង សា សិម ឡាកោ?

៧ អូ ឃើយ ទី បកំ ពៀ ប្រឹក្ច តាហាន អ្សក លៀន អែ ទៅ តាច សាណើ អុះ កា អូ ទី ពៀ តប តើម អង់កាច អូ អុះ សា ប៉ូ ណោះ អុះ កា អូ ឃើយ ទី ពៀ រង រកំ អូ អ្សក ទៀក តុះ រកំ អែត* ណោះ ដេល។

៨ អាញ កាប នីអៀ អូ ត្រត់ ដឹង កា កាប គុន ឡាបៀប ប៉ាណាស អុះ យៈ កាណុង ចាបាបំ ប្រៈ កា ប្រាតំ រះ នីអៀ ដេល។

៩ រតំ ម៉ូសេ ប្រាតំ រះ ជា «ដៃ សាំងកាមី ពីរ រកំ ផះ អន់ រកំ ចតំ ប៉ូន ពៀ»។ ហះកា តាទិច អែ ប្រៈ បិកកាតយី អូ រិនរាយ កា រកំ អុះ។

១០ ប្រៈ កាប នីអៀ ញាន កា អែ យីត កា ពិន។ អែ រះ នីអៀ ភៀ អន់ បកំ ប្រឹក្ច មីរ មីង ជា ចឹង ទី សាណា ឡឹង មីរ ណោះ ដេល លូ ភៀ អន់ បកំ ប្រៈ ពៀ មីង ជា ចឹង ទី ពៀ ដេល។

១១ ជា ញិន ប៉ាដុះ តិល កាណុង អន់ដីស តែង ប៉ាដាតំ ប៉ាលឹង ញ៉ា ញិន អូ ទី ចាបាបំ អ្សក រ៉ាស អំប៉ាស លើ សាណា សា ឡឹង អន់ដីស ប?

១២ ជា ពូ អន់ទៀត ទី ចាបាបំ អ្សក កាណាតំ អន់ដីស ញ៉ា ញិន អូ ត្រត់ ចឹង ទី ក្លា ឡឹង ពូ ណោះ ប?

ហះកា ញិន អូ ទី អ្សក កាណាតំ ញ៉ា អុះ យី ញិន ខំ ប្រឹក្ច ង៉ារ សិម ឡាកោ ទៅ ភៀ ជែ អន់ ខើក ង៉ារ រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ។

* ៩:៧ ៩:៧ សុនសាត ពូ ឃើយ រង រកំ សាវ៉ាបំ អ្សក ទៀក តុះ។ † ៩:៩ ៩:៩ សារ អា ឡាច ឡឹង សារ អន់ ចាបាបំ លឹក ទី ពៀ (ចោទិយ/កថា) ២៥:៤។

១៣ ញ៉ា អន់ដីស អូ អូ អន់តត់ ប? ម្នាក់ បក់ ប្រឹក្សា ដ៏រឹង ប្រើ កាណាង រោង រ៉ាម៉ែ ត្រង់ ទី សាលា សា ឡើង រោង រ៉ាម៉ែ ម្នាក់ បក់ ពុះ កាណាត៍ រ៉ាម៉ែ ប្រើ កា ទី វ៉ាឡា អ្សា ឡើង អន់ហ្វីង ណោះ ដេល។

១៤ កាប៉ាច បក់ រ៉ែ សារ ដាក់ ឡើង យីស៊ូ កា និះទៅ ដេល ប្រើ រ៉ែ ជា ពូ ត្រង់ តង់ អន់ សាលា កា បក់ ណោះ ញាន កា អែវ រ៉ែ សារ ដាក់ ណោះ ហង។

១៥ ហះកា អាញ អូ ទី អ្សក់ កាណាត៍ ញ៉ា អុះ អាញ ប្រាត់ សារ ទិ អា កា អូ ត្រង់ អាញ ប៊ិច កា ពូ អន់ កាណាត៍ កា អាញ ដេល សិន ដាក់ អាញ តោ ដាក់ ហ្វីត ឡើង អាញ អ្សក់ កាណាត៍ ឡើង ពូ ជា អាញ អ្សក់ កាណាត៍ ឡើង ពូ អាញ អូ ទី ខ ញ៉ា ចឹង អ្នក អេង អុះ។

១៦ ជា អាញ ចាក រ៉ែ សារ ដាក់ ឡើង យីស៊ូ ណោះ អូ ត្រង់ ប្រឹក្សា អន់ អាញ អ្នក អេង អុះ ខង ដ៏រឹង ណោះ អាញ ត្រង់ ប្រឹក្សា អ្នក អូ ទី អុះ។ ជា អាញ អូ រ៉ែ សារ ដាក់ ណោះ អាញ ចឹង ប៉ា ណាប តាទីច ហង។

១៧ ជា អាញ រ៉ែ សារ ដាក់ ញាន កា ពុត អាញ ប៊ិច អាញ ទៅ អាញ ត្រង់ ទី រ៉ាំងរ៉ានី ហះកា តា ទីច អែវ ដ៏រឹង អាញ អា ប្រើ អាញ ហង។

១៨ ទីល នីណោះ រ៉ាំងរ៉ានី នីចម អាញ ចឹង ទី ណោះ? រ៉ាំងរ៉ានី អាញ យី រ៉ែ សារ ដាក់ តាដោះ អូ អ្សក់ ខា ឡើង ដ៏រឹង រ៉ែ សារ ដាក់ ណោះ អុះ។

១៩ យី អាញ ឡាក់ ប៉ាណូស អូ ទី ទូម បក់ ញើ កាតាម កា អាញ ចៃ ប្រឹក្សា ទុច ប៉ាណូស ទីខូ ដេល ភ្លើ ប៉ាណា ពូ អៀង ដូរ អន់ ម៉ុត ស្មើ យីស៊ូ។

២០ ផះ អាញ អ្នែ លូ ម្នាក់ សុនសាត អ៊ីស្រាអែល អាញ ប្រឹក្សា កា អ៊ីស្រាអែល ដេល ភ្លើ ប៉ាណា អន់ អន់ខែ ស្មើ យីស៊ូ យី អាញ អូ អ្នែ កាន់តេ ចាបាប ម៉ែ អន់ខែ កាតាម កា អាញ ប្រឹក្សា ពូយ ដេល។

២១ ផះ អាញ អ្នែ លូ ម្នាក់ សុនសាត អន់ខែ ឡាក់ អូ ទី ចាបាប ប្រើ អាញ ប្រឹក្សា កា អូ ទី ចាបាប ដេល ភ្លើ ប៉ាណា អន់ខែ ស្មើ យីស៊ូ ហះកា តាទីច អែវ អូ ត្រង់ អាញ អូ ទី ចាបាប ប្រើ អុះ យី អាញ អ្នែ កាន់តេ ចាបាប យីស៊ូ គ្រិះ។

២២ ផះ អាញ អ្នែ លូ ម្នាក់ បក់ ស្មើ អូ សុវ ហ្លួង អាញ កា ប្រឹក្សា កា អន់ខែ ដេល ភ្លើ ប៉ាណា អន់ អន់ខែ ស្មើ កាខាក់។ អាញ ប្រឹក្សា កា ប៉ាណូស ទីខូ គ្រិប នៃរ ដេល ភ្លើ ប្រឹក្សា នីចម អន់ បក់ អន់ដា ម៉ុត ស្មើ យីស៊ូ ដេល។

២៣ ញាន កា សារ ដាក់ ឡើង យីស៊ូ បះ អាញ ចៃ ប្រឹក្សា សារ ញ៉ា ទិណោះ ភ្លើ អន់ អាញ ទី ចា នៃក កាណាង សារ ដាក់ ណោះ អន់ខូ លូ ពូ ដេល។

២៤ ញ៉ា អន់ដីស អូ អូ ប ម្នាក់ បក់ ប៉ាសង សាតាក់ អន់ខែ សាតាក់ ទីខូ ហះកា ដឹង ម៉ោញ ដូរ ទី រ៉ាំងរ៉ានី? ទីល នីណោះ ហត់ អន់ដីស សាតាក់ អន់ ទី រ៉ាំងរ៉ានី ណោះ ហង ពិ។

២៥ ទី ម្នាក់ បក់ ប៉ាសង សាតាក់ លូ គូប អន់ខែ ខំ ហៀន ប្រឹក្សា ពូយ ឡា ចៀប គុន អន់ខែ គ្រិប នៃរ ភ្លើ អន់ ទី រ៉ាំងរ៉ានី ឡាក់ អូ ពុក ហ្ស៊ីង ហ្ស៊ីត ហះកា ពិន ចឹង ទី រ៉ាំងរ៉ានី ឡាក់ អូ អូ ពុក អូ អូ ហ្ស៊ីង អុះ។

២៦ អាញ ខំ សាតាក់ នីអៀ អូ ត្រង់ អាញ អូ អូ ទ្រង អុះ អាញ កា អូ ដាល តាដោះ ដេល

២៧ យី អាញ ខំ ប៉ាងហៀន ឡាកោ អាញ ទៅ ជែ អន់ ប្រឹក្សា យច អាញ អូ ទីម វ៉ែរ ឡាកោ អុះ អូ ត ផែត ឡាយ ឡើង អាញ រ៉ែ សារ ដាក់ កា ពូ កេះ អាញ កា អូ ទី រ៉ាំងរ៉ានី ញ៉ា អុះ។

១០

សារ អូ អន់ សាំប្រៈ ប៉ានេ ហ្វិប ប្រៈ:

១ អី អុះ មី អាញ ប៊ិច អន់ អន់ដីស អូ អន់តត់ ដេល រតី យ៉ាត់ អ៊ីស្រាអែល សើត ពែ អន់ខែ ចាក កាន់តេរៈ កាម៉ល លូ យួង ទៀក តាំងលេ តីស ទិឌូ អន់ខែ ។

២ សារ អា រៀប ឡាក់ កា ប្រៈ ប៉ាំងហុំ អន់ខែ ទិឌូ អន់ កេះ ប៉ាសុន រតី ម៉ូសេ កាណុង កាម៉ល លូ កាណុង ទៀក តាំងលេ តីស ណោះ ។

៣ អន់ខែ ទិឌូ សា ណុំ ម៉ាណា ឡាក់ សាណា ប្រៈ អន់

៤ លូ ទិឌូ អន់ខែ ទី អែត ទៀក ប្រៈ អន់ យី អន់ខែ អែត ទៀក ឡាច់ ឡឹង អំហ្គោ គូល ឡាក់ ប្រៈ អន់ ឡាក់ ចាក អន់ខូ លូ អន់ខែ អំហ្គោ ណោះ យី ប្រៈ គ្រិះ ។

៥ ហះកា មូត រតី យ៉ាត់ អ៊ីស្រាអែល សុន អៀង អន់ខែ ប្រឹក្សី អូ ត្រុត ពុត ប្រៈ បិកកាតយ័ ទីល នីណោះ ប្រៈ ប្រឹក្សី អន់ អន់ខែ តេរ ពីង ស្រី តីស ណោះ ហង ។

៦ សារ ទិណោះ សាំរ៉ាប់ ប៉ាំងហៀន ពិន ភៀ ដៃ អន់ ពិន ទី ពុត ប៊ិច ប្រឹក្សី អូ ដាត់ ឡាក់ កា អន់ខែ ណោះ ដេល ។

៧ ដៃ សាំប្រៈ ប៉ានេ ហ្វិប ប្រៈ ឡាក់ កា ពូ បក់ អន់ដា ដៃ ឡាក់ កា ទី ប្រាត់ រះ ផា «មូត ប៉ាសុន អន់ខែ ប៉ាណាំ គូប អ្វៃ អែត សា លូ កាតាប រល់ អង់គុន អន់ខែ ញោះ ប្រាស» ។

៨ ពិន អូ ត្រុត ប្រឹក្សី លូ អង់កាន់ លូ កាម៉ាត់ ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ឡាក់ សារ ប្រឹក្សី អន់ កា អន់ខែ តេរ ទី ២៣.០០០ ដូរ ដឹង ម៉ោញ ដាវ ។ †

៩ ពិន អូ ត្រុត ប្រឹក្សី យច សាមីត កា យីស៊ូ គ្រិះ ចឹង អូ ចែត ថូត ពិន ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ទី ប្រឹក្សី យច សាមីត កា ប្រៈ អូ ចែត ថូត ណោះ អុះ ហះកា កេះណោះ អន់ខែ តេរ ញាន កា ពិះ ចោះ ។ ‡

១០ ដៃ ងាញ កាប រ៉ាប៊ិក រ៉ាចប ឡាក់ កា មូត រតី យ៉ាត់ បក់ អន់ដា ឌុ កាប រ៉ាប៊ិក រ៉ាចប កេះណោះ អន់ខែ តេរ ញាន កា បិយ ប្រៈ ប៉ាន់តេរ ។ §

១១ សារ ទិណោះ កើត ពិះ ពីង អន់ខែ ណោះ សាំរ៉ាប់ ប៉ាំងហៀន ពិន លូ ទី ប្រាត់ គម កាណុង ដាប ប៉ានីរ ប្រៈ ភៀ អន់តត់ ប៉ាតោ កា ពិន ឡាក់ អ្វៃ ពីង រ៉ាំងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ ។

១២ ទីល នីណោះ បក់ ចំ យីត ផា ឡាកោ អ៊ែ ស្មៀ កេង ខាក់ បក់ ណោះ ត្រុត ឡាវ៉ាំង ឡាកោ អូ ផែត អ្នាត ស្មៀ ។

១៣ អូ ទី សារ ញ៉ា ឡាក់ ប៊ិច ប្រឹក្សី អន់ អន់ដីស ប្រឹក្សី យច កាយ ឡឹង សារ ពូ អន់ទៀត យើយ ទី ណោះ អុះ ។ ប្រៈ បិកកាតយ័ ទី ពុត ដាត់ ត្រង់ អ៊ែ អូ អន់ អន់ដីស ទី សារ ញ៉ា ញ៉ាក តាឡាមី ឡាក់ ប្រឹក្សី អន់ កា អន់ដីស អូ ដាមី អត់ ណោះ អុះ ហះកា ផា អន់ដីស ទី សារ ញ៉ា អ៊ែ ចឹង តង់ អន់ អន់ដីស យ៉ាវ រ៉ាវ៉ាច ម៉ាត់ អន់ដីស ដាមី អត់ ។

១៤ ទីល នីណោះ អី អុះ មី ឡាក់ អាញ ប៊ិច ថៃ អន់ដីស ដៃ សាំប្រៈ ប៉ានេ ហ្វិប ប្រៈ ដៃ ។

១៥ អាញ កាប លូ អន់ដីស ឡាក់ កា កាប លូ បក់ ហ្លង់ សារ ដេល ហត់ អន់ដីស យីត ចា ជ្រុប ឡឹង សារ អាញ កាប អា ឡាកោ អន់ដីស ទៅ ពិ ។

* ១០:៧ ១០:៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ៣២:៦ ។ † ១០:៨ ១០:៨ បំរែ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៩ ។ ‡ ១០:៩ ១០:៩ បំរែ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២១:៤-៦ ។ § ១០:១០ ១០:១០ បំរែ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ១៦:៤១-៥០ ។

១៦ ផ: ពិន លើក រៀង ភ្ញើ ហោក រីក់ កា ប្រ្ទ្រៈ បិកកាតយ័ យី បិច រ៉ះ ផា ពិន ទិខ្ច ទី ចានែក ឡឹង ផាម យីស៊ូ គ្រិះ។ ផ: ពិន គុណ្ណំ ប្តាំង យី បិច រ៉ះ ផា ពិន ទី ចានែក ឡឹង ឡាកោ យីស៊ូ គ្រិះ ដេល។

១៧ ទី ណ្តាំ ប្តាំង ដឹង ម៉ៅញ កាតុ ណោះ ហង យ្រៈ ពិន ទី កាំឡាំង រៀង កាតាម កា ពិន ប៉ាតុ ឡាកោ ប្តាំងឡើ ដឹង ម៉ៅញ ដេល ខង ពិន ទិខ្ច ទី ចានែក ឡឹង ណ្តាំ ប្តាំង ដឹង ម៉ៅញ ណោះ ហង។

១៨ ហត់ យឹត ហៃ ឡឹង សុនសាត អ៊ីស្រាអែល ទិ ម្នត បក់ សា សាណា ពូ រ៉ាម៉ះ ប្រ្ទ្រៈ បិកកា តយ័ អន់ខែ កា ទី ចានែក ម៉ុត អន់ខ្ច លូ ប្រ្ទ្រៈ បិកកាតយ័ ញន កា សាណា ពូ រ៉ាម៉ះ ប្រ្ទ្រៈ ពឹង អន់ ហ្នឹង ណោះ ដេល។

១៩ អាញ កាប អា បិច ផា នីចម៍ ? សាណា ពូ សែន ហ្និប ប្រ្ទ្រៈ ទី ខា សាំខាន់ ដេល ប ? នីចម៍ ហ្និប ប្រ្ទ្រៈ ណោះ ប្រ្ទ្រៈ តាទីច ប ?

២០ អូ អុះ ហះកា កាណាត៍ ពូ សែន ណោះ យី ពូ សែន ប្រ្ទ្រៈ បឹត អូ ត្រត់ រ៉ាម៉ះ ប្រ្ទ្រៈ បិកកាតយ័ អុះ។ អាញ អូ បិច កា អន់ដីស ទី ចានែក ម៉ុត អន់ខ្ច លូ ប្រ្ទ្រៈ បឹត អុះ។

២១ អន់ដីស អូ ត្រត់ អែត ពឹង រៀង យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះណោះ អែត ពឹង រៀង ប្រ្ទ្រៈ បឹត ឡុត អុះ។ អន់ដីស អូ ត្រត់ ម៉ុត សា សាណា អង់អ្នៃ ពឹង ត្រេ ម៉ះ យីស៊ូ កេះណោះ ម៉ុត សា សាណា អង់អ្នៃ ពឹង ត្រេ ម៉ះ ប្រ្ទ្រៈ បឹត ដេល។

២២ ញ៉ា បិច កា យីស៊ូ ក្បាក់ ពិន លូ ប្រ្ទ្រៈ បឹត ប ? ញ៉ា ពិន កេង ខាក់ ឡឹង អែ ប ?។

សារ ត្រត់ ប្រ្រត៍ នីចម៍ អន់ ប្រ្ទ្រៈ លៅ លែង សិច

២៣ បក់ អន់ដា ផា «ពិន ទី ចាបាប់ ចឹង ប្រ្រត៍ ញ៉ា កា ទី» ហះកា សារ ទិណោះ អូ ត្រត់ ស៊ុត កា ទី ខា អុះ។ «ពិន ទី ចាបាប់ ចឹង ប្រ្រត៍ ញ៉ា កា ទី» ហះកា សារ ទិណោះ អូ តង់ អន់ ពូ កើត ដាក់ ណោះ អុះ។

២៤ ផៃ អន់ រៀ ណាំង ខា សាំរ៉ាប់ កា ឡាកោ ទៅ យី ត្រត់ ណាំង ខា សាំរ៉ាប់ កា ពូ អន់ទៀត។

២៥ ទិ សាណា ញ៉ា ឡាក់ ពូ ប្រ្រ ពឹង តាឡុត អន់ដីស សា ពិ ផៃ អំបញ្ច ចាជៀក ឡាឡេក ដៃ ផៃ អ្នក ហង សារ ណោះ អូ យច អុះ

២៦ ខង ទី ប្រាត់ រ៉ះ ផា «អង់កក់ តេះ លូ កាណាត៍ ញ៉ាៗ គ្រិប នែរ ឡាក់ អ្នៃ ពឹង អង់កក់ តេះ អា ស៊ុត កា កាណាត៍ ប្រ្ទ្រៈ បិកកាតយ័ ទិណោះ»*។

២៧ ផា បក់ អូ សៀ យីស៊ូ ជៀក អន់ដីស ឡាក់ សា សាណា ប៉ាត់ ហី អន់ខែ អន់ដីស កា បិច ឡាក់ ដេល សា ពិ ទិ សាណា ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ផៃ អំបញ្ច ចាជៀក ឡាឡេក ហង ផៃ អ្នក កា យច។

២៨ ហះកា ផា ពូ រ៉ះ ផា «សាណា អែ អា យី សាណា សែន ហ្និប ប្រ្ទ្រៈ» ទីល នីណោះ អន់ដីស ផៃ សា ប្រ្រត៍ នីណោះ ញន យឹត កា បក់ រ៉ះ លូ ញន កា អែ អ្នក កា យច។

២៩ អាញ អូ ផា អន់ដីស ត្រត់ អ្នក កា យច ណោះ អុះ យី អាញ ផា ផៃ សា ញន កា បក់ រ៉ះ ណោះ អ្នក កា យច។ ខ ញ៉ា បះ ពូ ផា អាញ ប្រ្រត៍ យច ? អាញ ទី ចាបាប់ ប្រ្រត៍ នីចម៍ ទី ដឹង ពុត ពូ អន់ទៀត យឹត ផា សារ ណោះ អូ ដាក់។

* ១០:២៦ ១០:២៦ សារ អា ឡាក់ ឡឹង ផាប អញសិ ប៉ានេ ប្រ្ទ្រៈ (ទំនុក/តម្កើង) ២៤:១។

៣០ ផា អាញ សា សាណា ទីប ហោក រីត់ កា ប្រ្រឹះ បិកកាតយ័ ខ ញ៉ា បះ ពូ ផា អាញ យច ញុន កា សាណា ឡាក់ អាញ ប៉ានេ ប្រ្រឹះ ណោះ ? ។

៣១ ទីល នីណោះ យ័ះ អន់ដីស អែត សា យ័ះ ប្រ្រឹត ង៉ារ ញ៉ា កាតាម ត្រត់ ប្រ្រឹត ទីណោះ កៀ អន់ ប្រ្រឹះ បិកកាតយ័ ហើង លៅ លែង សិច ។

៣២ អន់ដីស ជៃ ប្រ្រឹត អន់ កា សុនសាត អ៊ីស្រាអែល សុនសាត អន់ទៀត លើ ក្រុំ ហៀន សារ ប្រ្រឹះ បិកកាតយ័ យច ពុត ដៃ ។

៣៣ អាញ កា និះទៅ ដេល យី អាញ ខំ ប្រ្រឹត អន់ ត្រត់ ពុត ប៉ាណូស ទិខ្ច ត្រឹប ង៉ារ ញ៉ា ឡាក់ អាញ ប្រ្រឹត អាញ អូណាំង ខា សាំរ៉ាប់ កា ឡាកោ អាញ ទៅ អុះ យី ណាំង ខា សាំរ៉ាប់ កា ប៉ាណូស ទិខ្ច កៀ អន់ ប្រ្រឹះ តង់ អន់ខៃ ។

១១

១ ហត់ អន់ដីស ប្រ្រឹត ពូយ អាញ ឡាក់ កា អាញ ប្រ្រឹត ពូយ យីស៊ូ គ្រិះ ដេល ។

សារ មូត អង់កាន់ ត្រត់ តល់ អញសែង

២ អី អុះ ទី អាញ ប៉ានេ អន់ដីស ខង អន់ដីស កាចាំង កា អាញ ត្រឹប សារ លូ ប្រ្រឹត ពូយ សារ អាញ អន់តត់ ប៉ាតោ កា អន់ដីស ។

៣ ហះកា អាញ បិច អន់ អន់ដីស អ៊ូ អន់តត់ ផា យីស៊ូ គ្រិះ ពៀប ឡាក់ កា កល់ កា មូត កាម៉ាក់ ទិ ខ្ច កាប៉ាច់ កាម៉ាក់ យី ពៀប ឡាក់ កា កល់ កា អង់កាន់ ប្រ្រឹះ បិកកាតយ័ ពៀប ឡាក់ កា កល់ កា យីស៊ូ គ្រិះ ដេល ។

៤ ផា កាម៉ាក់ ចំ ម៉ន់ អើ ប្រ្រឹះ លើ រះ ប៉ានីរ ប្រ្រឹះ ទីប ទី កាណាត ញ៉ា តល់ ពីង កល់ កាម៉ាក់ ណោះ យី បីងាយ យីស៊ូ ឡាក់ កល់ អើ ហង ។

៥ ផា អង់កាន់ ចំ ម៉ន់ អើ ប្រ្រឹះ លើ រះ ប៉ានីរ ប្រ្រឹះ ហះកា អូ តល់ អញសែង អង់កាន់ ណោះ យី បីងាយ ក្លោ ឡាក់ កល់ អើ ហង ប្រ្រឹត នីណោះ ពៀប ឡាក់ កា អើ កូរ កល់ បឹង ដេល ។

៦ ផា អង់កាន់ ចំ អូ តល់ អញសែង ប្រើ អើ កាត់ សក់ កល់ ទិ ប៊ូ ឡូត ពិ ហះកា ផា អើ តាយូស កា កូរ សក់ ត្រត់ ប្រើ អើ តល់ អញសែង ។

៧ ហះកា មូត កាម៉ាក់ អូ ត្រត់ តល់ កាណាត ញ៉ា ពីង កល់ អុះ ខង ប្រ្រឹះ បិកកាតយ័ បាំងកើត កាម៉ាក់ អន់ រីច លូ អើ លូ អន់ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អើ ។ កាប៉ាច់ អង់កាន់ តាំបាង សារ អំរ៉ាញ អីញ ម៉ះ កាម៉ាក់ ដេល

៨ ខង ប៉ាន់ដា ពៃ ប្រ្រឹះ អូ បាំងកើត កាម៉ាក់ ឡាច់ ឡឹង អង់កាន់ អុះ យី អើ បាំងកើត អង់កាន់ ឡាច់ ឡឹង កាម៉ាក់ ។

៩ ម៉ោញ ណាវ ប្រ្រឹះ អូ បាំងកើត កាម៉ាក់ សាំរ៉ាប់ កា អង់កាន់ អុះ យី អើ បាំងកើត អង់កាន់ សាំ រ៉ាប់ កា កាម៉ាក់ ។

១០ ញុន ខ អា លូ ញុន កា បិយ ប្រ្រឹះ បះ មូត អង់កាន់ ត្រត់ តល់ អញសែង កៀ ប្រ្រឹត សាញ៉ា ផា អន់ខៃ អ៊ែ កាន់តេ អំរ៉ាញ អីញ ក្លោ អន់ខៃ ។ *

១១ ហះកា កាណុង កាន អ៊ែ កោប គុន សៀ យីស៊ូ អង់កាន់ តងកាន កាម៉ាក់ កាម៉ាក់ កា តង កាន អង់កាន់ ដេល ។

* ១១:១០ ១១:១០ ខ អា ពិន ព្រៃ នីរៀក ត្រត់ ដេល ះ មូត អង់កាន់ ទី ចាបាប់ ប្រ្រឹត កា កល់ នីចម កាតាម ញុន កា បិយ ប្រ្រឹះ ។

១២ យ្នី៖ អង់កាន់ ប៉ាន់ដា ពែ ប្រ្នី៖ បាំងកើត អើ ឡាច ឡើង កាម៉ាក់ កាតាម ហះកា ប៉ាក់ អន់តី គ កាម៉ាក់ កា កើត ឡើង អង់កាន់ ដេល ហះកា កាណាតី ត្រឹប នែវ យី កើត ឡើង ប្រ្នី៖ បិកកាតយ័។

១៣ ហាក់ ចាប្រែប យីត ឡាកោ អន់ដីស ទៅ ពិ ជា មួត អង់កាន់ ម៉ន់ អើ ប្រ្នី៖ បិកកាតយ័ ហះ កា អូ តល់ អញស្នែង ញ៉ា ដាក់ ដេល ប?

១៤ ពិន ទិឌូ កា អូ កេះ ដេល ជា មួត កាម៉ាក់ គម សក់ អ្នឹង ត្រត់ តាយូស ខាក់។

១៥ ហះកា ជា អង់កាន់ គម សក់ អ្នឹង យី ខាក់ សារ៉ាប់ អន់ខែ ខង ប្រ្នី៖ អន់ សក់ អ្នឹង កា អន់ ខែ ប្រឹក ឡាក់ កា តល់ អញស្នែង។

១៦ ជា ទី ព្យៃ បិច ប៉ា តែក ឡើង សារ អា ត្រត់ អូ អន់តត់ ជា ញីន អូ យើយ ប្រឹក នែវ អា អុះ យ្នី៖ ក្រំ ហៀន សារ ប្រ្នី៖ អន់ ទៀតៗ កា អូ យើយ ទី ដេល។

សារ អែត សា ភ្នើ កាចាំង កា យីស៊ូ

១៧ សារ អាញ ចឹង រ៉ះ ណារ៉ូ អា អាញ អូ ប៉ានេ អន់ដីស អុះ ខង ផះ អន់ដីស លួម គូប សោប ណោះ អូ ប្រឹក អន់ កា អន់ដីស កើត ដាក់ អុះ យី ប្រឹក អន់ ទី សារ អូ ដាក់។

១៨ អាញ កាតាំង ពូ រ៉ះ ជា ផះ អន់ដីស ប៉ាតុំ គូប ហៀន សារ ប្រ្នី៖ យី អន់ដីស ទី សារ តាប៉ុញ តាប៉ាក់ ក្លះ គូប សោប សារ អា អាញ កា ស្នើ អន់ដា ដេល។

១៩ ត្រត់ ទី សារ ក្លះ គូប អន់ដីស នីណោះ ហង ភ្នើ អន់ អូ អន់តត់ ជា ព្យៃ ដាក់ តាទីច។

២០ ផះ អន់ដីស លួម គូប លូ អែត សា ណោះ អូ ត្រត់ អន់ដីស អែត សា ភ្នើ កាចាំង កា យីស៊ូ អុះ

២១ ខង អន់ដីស ម៉ោញ ដូរ ៗ ហាន សា ហាន អែត ណោះ ហង បះ បក់ អន់ដា អូ ទី សាណា សា ហះកា បក់ អន់ដា អែត ប៉ាញីល។

២២ ញ៉ា អន់ដីស អូ ទី បី សារ៉ាប់ សា សាណា ប? លើ កា អន់ដីស បីដាយ ក្រំ ហៀន សារ ប្រ្នី៖ បិកកាតយ័ លូ បិច ប្រឹក អន់ មួត បក់ អូ ទី សាណា សា ណោះ តាយូស ប? ត្រត់ អន់ អាញ កាកាប លូ អន់ដីស នីចម៍ បិច កា អាញ ប៉ានេ អន់ដីស ប? អាញ អូ ប៉ានេ អន់ដីស ញន កា សារ អា អុះ។

២៣ អាញ កាតាំង សារ យីស៊ូ រ៉ះ ណោះ ពែ អ្យក់ ឡា បាំងហៀន អន់ដីស ដេល យី នីអៀះ ពឹង ម៉ាំង ឡាក់ ពូ ចឹង រ៉ុប អើ អញដីន អន់ កា ពូ ប៉ាន់តៅ ណោះ អើ អ្យក់ ណុំ បាំង

២៤ លូ ប៉ានេ ប្រ្នី៖ បិកកាតយ័ កេះណោះ អើ គុ ណុំ បាំង ទីប កាប ជា «អា ហង ឡាកោ បាំង ខ្មែ អាញ ឡាក់ ត្រត់ អន់ សារ៉ាប់ កា អន់ដីស ហត់ ប្រឹក សារ អា លើយ ភ្នើ កាចាំង កា អាញ»។

២៥ ប៉ាក់ សា ណុំ បាំង កេះៗ អើ អ្យក់ ពៀង ប្រឹក និះទៅ ដេល លូ កាប ជា «អា ហង សាញ៉ា វែវ ពុត ណារ ឡាក់ ប្រឹក លូ ផាម អាញ។ រ៉ុប អន់ដីស អែត ពឹង ពៀង ហត់ ប្រឹក នីអៀ ដេល ភ្នើ កាចាំង កា អាញ»។

២៦ រ៉ុប អន់ដីស សា ណុំ បាំង លូ អែត ពឹង ពៀង អា យី អន់ដីស រ៉ះ ឡើង សារ យីស៊ូ តៅ ណោះ លើយ ទីល ដាវ អើ ដីវ ប៉ាក់ កេះ អា ណារ៉ូ។

២៧ ជា ព្យៃ សា ណុំ បាំង លូ អែត ពឹង ពៀង ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប អូ យី ចឹង សា យី អើ ចឹង ទី ថ្លត ញន កា អើ បីដាយ ឡាកោ បាំងខ្មែ លូ ផាម យីស៊ូ។

២៨ ទីល នីណោះ អន់ទ្រូល ចឹង សា ណុំ បាំង លូ អែត ពឹង រៀង ណោះ អន់ដីស ម៉ោញ ដូរ ៗ ត្រក់ យឹត ចារ្រប ហៃ ពុត ពៀក ឡាកោ ទៅ ហិ

២៩ ខង ផា រៀ សា ណុំ បាំង លូ អែត ពឹង រៀង ណោះ ហះកា អូ យឹត ឡឹង ឡាកោ បាំងឡេ យី ស្វី បក់ ណោះ ឡាក់ កា អែ ចែត ថូត ឡាកោ អែ ទៅ ហង។

៣០ ខ អា ហង បះ កាណុង កាំឡាំង អន់ដីស ទី អៀង ដូរ អឹត ពូ អូ ត្រុះ អូ ថូន ទីប ទី តោ អន់ដា ដេល។

៣១ ហះកា ផា ពិន យឹត ចារ្រប ហៃ ពុត ពិន ហិ យីស្វី ឡាក់ ពី តាំងឡា អូ ចែត ថូត ពិន អុះ។

៣២ ហះកា ផា យីស្វី ចែត ថូត ពិន យី អែ បិច តាក់ អញ្ចាល ពិន ភៀ ដៃ អន់ ពិន ត្រក់ ថូត តោ អន់ខូ លូ ប៉ាណូស ពឹង អងកក់ តេះ អា ប៉ាក់ ដាវ ប្រ្រះ តាតស៊ិន សារ ទៀ។

៣៣ ទីល នីណោះ អី អុះ មី ដាវ ចំ អន់ដីស ប៉ាក់ គូប ភៀ សា សាណា អន់ខូ អន់ដីស ត្រក់ រាំងហៃ គូប សោប អន់ ដាក់ៗ។

៣៤ ផា បក់ ចំ ហាន សា តាឡាមី អន់ អែ សា ប៉ាក់ ហិ អែ ទៅ ពិ ភៀ ដៃ អន់ ទី ថូត ផះ ប៉ាក់ គូប សោប ណោះ។ កាប៉ាច់ សារ អន់ទៀតៗ ប៉ាក់ អញ្ចើល ទៀ អញ្ចើ ចឹង តាតស៊ិន អន់ កេះ។

១២

សារ ប៉ាដាត ប៉ាលីង អន់ កា ពូ តាងៗ ឡឹង គូប

១ អី អុះ មី អញ្ចើ បិច កា អន់ដីស អូ កាខាក់ ដេល ឡឹង សារ ប៉ាដាត ប៉ាលីង ប្រ្រះ អន់ ពិន អូ ប្រឹក ដាវ តាងៗ ឡឹង គូប។

២ អន់ដីស កា អូ កេះ ដេល ផះ អន់ដីស បើ អន់ហ្គាល់ ប្រ្រះ តាទីច ពៃ យី អន់ដីស ប្រឹក រ៉ាវ៉ាច ញាន កា សៀ ហ្វិប ប្រ្រះ ឡាក់ អូ អូ កាប។

៣ ខ អា ហង បះ អញ្ចើ រះ កា អន់ដីស អន់ អូ អន់តត់ ផា រៀ ទី ប៉ាដាត ប៉ាលីង ប្រ្រះ បិកកា តយី បក់ ណោះ អូ អូ តះ ប៉ាស្យាប កា យីស្វី អុះ ផា អូ ទី ប៉ាដាត ប៉ាលីង ប្រ្រះ ដាក់ កាខាក់ ប៉ា ណាំ កា អូ ទី រៀ អូ កាប ផា យីស្វី ឡាក់ ពី តាំងឡា ដេល។

៤ ប្រ្រះ អន់ សារ តាងៗ ឡឹង គូប កា ពិន ហះកា ពិន ទី ប៉ាដាត ប៉ាលីង ប្រ្រះ ដឹង ម៉ោញ ណោះ ហង។

៥ ពិន ប្រឹក ដាវ តាងៗ ឡឹង គូប ហះកា ពិន ប្រឹក ដាវ កា ពី តាំងឡា ដឹង ម៉ោញ ណោះ ហង។

៦ ទី ឡាបៀប ប្រឹក ដាវ តាងៗ ឡឹង គូប ហះកា ទី ប្រ្រះ ដឹង ម៉ោញ ណោះ ហង ឡាក់ ប្រឹក ដាវ ទីណោះ ពឹង ពិន ទីខ្លា។

៧ ប្រ្រះ អន់ កា ពិន ទីខ្លា តាំបាង ផា ពិន ទី ប៉ាដាត ប៉ាលីង អែ ភៀ អន់ ពិន ទី ខា អន់ខូ លូ គូប សោប។

៨ ប៉ាដាត ប៉ាលីង ប្រ្រះ អន់ ពិន ម៉ោញ ដូរ អូ កាប ហ្សាំង សាឡាច់ ប៉ាដាត ប៉ាលីង ប្រ្រះ ណោះ ទៅ ហង អន់ កា ម៉ោញ ដូរ ណារ អូ កាប ទីប ហ្លួង ឡឹង សារ អាន សាគីម។

៩ ប៉ាដាត ប៉ាលីង ប្រ្រះ ណោះ ទៅ ហង អន់ ពិន ម៉ោញ ដូរ ណារ ទី ពុត សៀ កេង ខាក់។ ប៉ាដាត ប៉ាលីង ប្រ្រះ ណោះ ទៅ ហង អន់ ម៉ោញ ដូរ ណារ អូ តាក់ អន់ដាក់ ពូ អឹត ពូ។

១០ អើ កា អន់ ម៉ោញ ដូរ ណាវ អូ តាំបាង សារ អំរាំញ អីញ កេង ខាក់ អន់ ម៉ោញ ដូរ ណាវ អូ រុះ ប៉ានីរ ប្រ្លឹះ អន់ ម៉ោញ ដូរ ណាវ អូ អន់ ហ្គាល់ សារ ចំ ឡាច់ ឡឹង ប៉ាងាត់ ប៉ាលីង ប្រ្លឹះ លូ សារ ចំ ឡាច់ ឡឹង ប្រ្លឹះ បឹត អើ អន់ ម៉ោញ ដូរ កាប តាងៗ ឡឹង ពូ* លូ អន់ ម៉ោញ ដូរ ណាវ អូ រុះ ប៉ាតាង ឡឹង សារ អើ កាប តាងៗ ណោះ។

១១ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ណោះ ទៅ ហង ឡាក់ ប្រឹត ត្រឹប ង៉ារ ទិណោះ យី អើ អន់ កា ពិន ម៉ោញ ដូរ ៗ អូ ប្រឹត ង៉ារ ទិណោះ តាម ពុត អើ ទៅ។

សារ ឡាកោ យីស៊ូ ទី កាណាត់ អៀង

១២ យីស៊ូ ត្រិះ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ពិន ឡាក់ សៀ អើ ពៀប ឡាក់ កា កាណាត់ តាងៗ ពឹង ឡាកោ អើ ណោះ។ យី ទី កាណាត់ អៀង កាតាម កា កាណាត់ ទិណោះ ប៉ាតុំ ពឹង ឡាកោ ដឹង ម៉ោញ ដេល

១៣ ខង ពិន ទិខូ យី សុនសាត អ៊ីស្រាអែល កាតាម សុនសាត អន់ ទៀត កាតាម យី ប្រឹត ទុច លើ អូ ប្រឹត ទុច កាតាម កា ប្រ្លឹះ ប៉ាងហុំ ពិន កាណាង ប៉ាងាត់ ប៉ាលីង អើ ដឹង ម៉ោញ កៀ អន់ ពិន ប៉ាតុំ គូប ពៀប ឡាក់ កា ឡាកោ ប៉ាងឡៃ ដឹង ម៉ោញ អើ កា អន់ ប៉ាងាត់ ប៉ាលីង ដឹង ម៉ោញ ណោះ អ្វៃ កាណាង ពិន ទិខូ ដេល។

១៤ ពឹង ឡាកោ ប៉ាងឡៃ អូ ត្រត់ ទី កាណាត់ ដឹង ម៉ោញ អុះ យី អៀង។

១៥ ផា ជុង កាប ផា «អាញ អូ ត្រត់ កាណាត់ ពឹង ឡាកោ អុះ ខង អាញ អូ ត្រត់ តី» ហះកា ជុង ណោះ អ្វៃ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៦ ផា តោរ កាប ផា «អាញ អូ ត្រត់ កាណាត់ ពឹង ឡាកោ អុះ ខង អាញ អូ ត្រត់ ម៉ាត់» ហះកា តោរ ណោះ អ្វៃ កា កាណាត់ ម៉ះ ឡាកោ និះទៅ ដេល។

១៧ ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា ម៉ាត់ នីចម ចឹង អូ កាតាំង ពូ កាកាប? ផា ពឹង ឡាកោ ទី ស៊ុត ដឹង កា តោរ ដោះ នីចម ចឹង អូ បោ កាមីល?

១៨ ហះកា ប្រ្លឹះ ប៉ាងកើត កាណាត់ ម៉ោញៗ ពឹង ឡាកោ តាម ពុត អើ ទៅ។

១៩ ផា ទី កាណាត់ ពឹង ឡាកោ ណោះ ទី ដឹង ម៉ោញ នៃវ យី អូ ទី ឡាកោ ហង។

២០ ទីល នីណោះ ទី កាណាត់ អៀង នៃវ ហះកា ឡាកោ ដឹង ម៉ោញ ណោះ ហង។

២១ ម៉ាត់ អូ អូ កាប កា តី ផា «អាញ អូ តងកាន អីស អុះ»។ កល់ កា អូ អូ កាប កា ជុង ផា «អាញ អូ តងកាន អីស អុះ»។

២២ ហះកា តាទីច អើ កាណាត់ ចំ ឡាក់ ពូ យីត ផា ឡាប៉ាត់ ឡឹង ពូ យី កាណាត់ ណោះ ហង ពូ តងកាន កាខាក់។

២៣ ផា កាណាត់ ចំ ឡាក់ ពិន យីត ផា អូ សូរ គីត យី កាណាត់ ណោះ ហង ឡាក់ ពិន រ៉ាងហៃ ហ្គិត ឡឹង ពូ កាណាត់ ចំ ឡាក់ អូ សូរ យី ពិន អោន ដាក់ៗ

២៤ ហះកា កាណាត់ ចំ ឡាក់ ពិន យីត ផា ដាក់ យី កេះ កាណាត់ ណោះ ពិន អូ តងកាន រ៉ាងហៃ អោន អុះ។ ហះកា ប្រ្លឹះ បិកកាតយី ទ្រៀម ឡាកោ ពិន លូ អន់ សារ គីត ខា កា កាណាត់ ចំ ឡាក់ អូ ទី ខា

* ១២:១០ ១២:១០ កាប តាងៗ ឡឹង ពូ ទី ណី ពៀវ ម៉ោញ ផា «កាប សុនសាត អន់ ទៀតៗ ឡាក់ អូ អូ កាប អន់ ទ្រួល» ម៉ោញ ណាវ ផា «កាប គុន បិយ ប្រ្លឹះ អូ ត្រត់ កាប ឡាក់ កា ប៉ាណូស»។

២៥ ភ្ញៀវ ដែរ អន់ ទី សារ ក្លះ គ្រប់ ពីង ឡាកោ យី អន់ កាណាត់ ពីង ឡាកោ ទិណោះ តង់ គ្រប់ សោប ស៊ីត ឡា។

២៦ ជា កាណាត់ អើ ចំ ម៉ោញ អីត កាណាត់ ពីង ឡាកោ ទិណោះ កា អីត ដេល។ ជា កាណាត់ អើ ចំ ពូ ប៉ានេ កាណាត់ ទិណោះ កា ដាត់ ទិណោះ ដេល។

២៧ កាំឡាំង អន់ ដីស យី ឡាកោ យី ស៊ូ គ្រិះ អន់ ដីស ម៉ោញ ដូរ ៗ ឡាក់ កាណាត់ ពីង ឡាកោ អា តាម ចានែក ឡាកោ ញី ឡាកោ អើ។

២៨ ពីង ក្រំ ហៀន សារ ប្រ្លះ អន់ ទ្រួល ឡឹង ពូ ប្រ្លះ បិកកាតយំ ប្រ្លឹក អន់ ទី ម្នូត បក់ រះ ប៉ាតាង យី ស៊ូ កេះណោះ អើ ប្រ្លឹក អន់ ទី ម្នូត រះ ប៉ានីរ អើ កេះណោះ ណារ អើ ប្រ្លឹក អន់ ទី ម្នូត ណោយូ បាំងហៀន សារ អើ ឡែង ឡឹង ណោះ ណារ អើ អន់ ពូ អ្នូ ប្រ្លឹក សារ អំរ៉ាញ អីញ កេង ខាក់ អន់ បក់ អន់ ជា អ្នូ តាត់ អន់ ដាត់ ពូ អីត ពូ អន់ បក់ អន់ ជា អ្នូ តង់ ពូ អន់ ទៀត អន់ បក់ អន់ ជា អ្នូ រាំង ហៃ ពូ អន់ បក់ អន់ ជា អ្នូ កាប តាង ៗ ឡឹង ពូ។

២៩ ញ៉ា ទិឌូ ស៊ុត កា ម្នូត បក់ រះ ប៉ាតាង យី ស៊ូ ប? ទិឌូ ស៊ុត កា ម្នូត បក់ រះ ប៉ានីរ ប្រ្លះ ប? ទិឌូ ស៊ុត កា ម្នូត ណោយូ បាំងហៀន ប? ញ៉ា ទិឌូ ស៊ុត កា អ្នូ ប្រ្លឹក សារ អំរ៉ាញ អីញ កេង ខាក់ ប?

៣០ ញ៉ា ទិឌូ ស៊ុត កា អ្នូ តាត់ អន់ ដាត់ ពូ អីត ពូ ប? ញ៉ា ទិឌូ ស៊ុត កា អ្នូ កាប តាង ឡឹង ពូ ប? ញ៉ា ទិឌូ ស៊ុត កា អ្នូ រះ ប៉ាតាង ឡឹង សារ ពូ កាប តាង ណោះ ប?

៣១ ហាត់ អន់ ដីស ខំ បិច កា សារ ប្រ្លះ អន់ បក់ អើ ចំ ឡាក់ សាំខាន់ ឡឹង ពូ។ ម៉ោញ ណារ អាញ បិច រះ កា អន់ ដីស ឡឹង ទ្រង ម៉ោញ ណារ ឡាក់ ដាត់ ហ្លឹត។

១៣

សារ បិច ចែ ដាត់ ហ្លឹត

១ យ្លះ អាញ អ្នូ កាប អៀង សុនសាត លើ កា អ្នូ កាប ប៉ានីរ បិយ ប្រ្លះ កាតាម ជា អាញ អ្នូ ទី ពុត បិច ចែ កា ពូ អាញ ពៀប ឡាក់ កា ប៉ានីរ គ្រង ប៉ះ លើ ឡាក់ កា ប៉ានីរ សាគីរ ប៉ាទុះ ណោះ ដេល។

២ យ្លះ អាញ អ្នូ រះ ពូយ ប៉ានីរ ប្រ្លះ លូ អ្នូ អន់ ហ្គាល់ ឡឹង សារ អោន សាគីម ទិណោះ ទីប អ្នូ ហ្លួង គ្រីប សារ យ្លះ អាញ សៀ កាខាក់ អ្នូ ប្រ្លឹក អន់ កា ប៉ានីម ចាក ឡាច់ ឡឹង ចារ ម៉ោញ ឡា អ្នូ ប៉ាត់ ចារ ម៉ោញ កាតាម ហះកា ជា អាញ អ្នូ ទី ពុត បិច ចែ កា ពូ យី អាញ ឡាក់ ប៉ាណូស អ្នូ ទី ខា ញ៉ា អុះ។

៣ យ្លះ អាញ អ្នូ កំ ទី រ៉ាស អំប៉ាស ម៉ះ អាញ ឡា ដែក អន់ កា ពូ យ្លះ អាញ អន់ ឡាកោ អាញ អា កា ពូ ពូ ទីប រ៉ីស កាតាម ហះកា ជា អាញ អ្នូ ទី ពុត បិច ចែ កា ពូ កា អាញ ចឹង អ្នូ ទី ខា ញ៉ា ដេល។

៤ ប៉ាណូស បក់ ទី ពុត បិច ចែ អើ ដាម អត់ សាំរ៉ាញ ទីប តង់ ពូ អើ អ្នូ ទី ពុត សាណឹង សាលើស កា ពូ អុះ អើ កា អ្នូ ខុយ អ្នូ អ្នាត់ អេង កា ពូ ដេល។

៥ បក់ ទី ពុត បិច ចែ អ្នូ ប្រ្លឹក សារ ញ៉ា ឡាក់ អ្នូ យី អុះ អ្នូ ណាំង ខា សាំរ៉ាប កា ឡាកោ ទៅ អ្នូ ឡាម៉ត់ អីត អ្នូ អ្នូ យ៉ូ សារ ពូ ប្រ្លឹក យច អុះ។

៦ អើ អ្នូ ហោក រីត់ កា សារ អ្នូ ដាត់ អុះ យី ហោក រីត់ កា សារ ញ៉ា ឡាក់ ត្រត់ តាទីច។

៧ បក់ ទី ពុត បិច ចែ អើ អត់ សាំរ៉ាញ លើយ សៀ លើយ ម៉ឹង លើយ ដាម អត់ លើយ។

៨ សារ ប៉ិច ថៃ អូ អូ ហ៊្វ្រង អុះ ហះកា សារ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ ណោះ ចឹង ហ៊្វ្រង ហ្វ្រៀត សារ កាប តាង ឡឹង ពូ កា ចឹង ត្រត់ ឡុច សារ អូ ហ្លង់ កា ចឹង ហ៊្វ្រង ទី ដេល

៩ ខង រ៉ប់ ដាវ អា ពិន អូ ដឹង ម៉ៅញ ខ ពិន រ៉ះ សារ ប្រ្រៈ កា អូ បា ប៉ិច ដេល។

១០ ប៉ាក់ ដាវ ប្រ្រៈ តាត់ អន់ដាក់ គ្រឹប សារ សារ ញ៉ា ឡាក់ ពិន អូ បា ប៉ិច ណោះ ចឹង ហ៊្វ្រង ទី។

១១ ផះ អាញ អ្នែ សាស្វា ពៃ អាញ កាប គុន សាស្វា ទី ពុត យឹត ចា ជ្រែប គុន សាស្វា ដេល ប៉ាក់ អាញ ត្រឹស កេះ អាញ អ្នាត ទី សារ គុន សាស្វា ណោះ។

១២ រ៉ប់ ដាវ អា ពិន អន់ហ្គាល់ ប្រ្រៈ ប៊ិកកាតយ័ អូ សាឡុះ អុះ ឡាក់ កា ហៃ កី ពីង សាមីល តាឡាក់ ចាវ ហះកា ប៉ាក់ ម៉ាត់ ទៀ ពិន ចឹង ប៉ិច ម៉ាត់ អ៊ែ ទៅ ឡុត។ កិញអៀ អា អាញ អន់ហ្គាល់ អ៊ែ បើ ឡាក់ អុះ ហះកា ប៉ាក់ ម៉ាត់ ទៀ អាញ ចឹង អន់ហ្គាល់ អ៊ែ ឡាក់ ឡាក់ កា អ៊ែ អន់ហ្គាល់ អាញ ដេល។

១៣ កិញអៀ អា ទី ប៉ែង ខ យី សារ សៀ សារ ម៉ឹង លូ សារ ប៉ិច ថៃ។ កាណាង សារ ទី ប៉ែង អា យី សារ ប៉ិច ថៃ ឡាក់ ដាក់ ហ្វ្រង ឡឹង ពូ។

១៤

សារ រ៉ះ ប៉ានីរ ប្រ្រៈ លូ សារ កាប តាង ឡឹង ពូ

១ ហត់ ខំ អន់ ទី ពុត ប៉ិច ថៃ កា ពូ ពិ លូ ខំ ប៉ិច កា ទី សារ ប៉ាដាក់ ប៉ាលឹង ប្រ្រៈ អន់ ដេល កា ខាក់ អ៊ែ អន់ អូ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ។

២ ញើ កាប តាង ឡឹង ពូ យី អ៊ែ កា កាប លូ ប្រ្រៈ ប៊ិកកាតយ័ អូ ត្រត់ កា កាប លូ ប៉ាណូស អុះ ខង អូ ទី ញើ ហ្លង់ អុះ ឡឹង សារ អ៊ែ កាប ណោះ យី ប៉ាដាក់ ប៉ាលឹង ប្រ្រៈ ប៉ាណាំ ពុត អ៊ែ អន់ រ៉ះ សារ អោន សាគឹម ឡាក់ ពូ អូ អូ។

៣ បក់ ចំ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ បក់ ណោះ កាប លូ ប៉ាណូស ភៀ តង់ អន់ ពូ សៀ ហ៊ែង កេង លូ ប៉ាំង ហោក ពុត ពៀក ពូ។

៤ ញើ កាប តាង ឡឹង ពូ បក់ ណោះ តង់ ឡុកោ អ៊ែ ទៅ អន់ សៀ កេង ហះកា បក់ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ បក់ ណោះ តង់ អន់ ក្រុំ ហៀន សារ ប្រ្រៈ ទិខូ សៀ ហ៊ែង កេង។

៥ អាញ ប៉ិច អន់ អន់ដីស ទិខូ អូ កាប តាង ឡឹង ពូ ដេល ក្លា ឡឹង អា ណារ យី អាញ ប៉ិច កា អន់ដីស អូ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ ខង បក់ រ៉ះ ប៉ានីរ ប្រ្រៈ យី សាំខាន់ ហ្វ្រង ឡឹង បក់ កាប តាង ឡឹង ពូ ណោះ ណារ ទី ដឹង ផា បក់ កាប តាង ណោះ រ៉ះ ឡឹង សារ អ៊ែ កាប អន់ ពូ ហ្លង់ ដេល ណោះ ចឹង សាំខាន់ ខង អ៊ែ តង់ អន់ ក្រុំ ហៀន សារ ប្រ្រៈ សៀ ហ៊ែង កេង ដេល។

៦ អី អុះ ម៉ិ ផា អាញ ពិះ ប៉ាក់ ចារ អន់ដីស អាញ កាប តាង ឡឹង ពូ ញ៉ា ទី ខា ដេល ប សាំរ៉ាប់ អន់ដីស? ហះកា ផា អាញ ពិះ រ៉ះ ឡឹង សារ ប្រ្រៈ ប៊ិកកាតយ័ រ៉ះ ពីង អាញ លើ កា រ៉ះ អន់ អន់ ដីស អូ ហ្លង់ ឡឹង សារ ប្រ្រៈ លើ រ៉ះ ពួយ ប៉ានីរ ប្រ្រៈ លើ ប៉ាំង ហៀន ប៉ានីរ ប្រ្រៈ ណោះ ចឹង ទី ខា សាំរ៉ាប់ កា អន់ដីស។

៧ កាប ប៉ាន់ដីប ផា គួង លើ ច្បាប់ ផា អូ ទី ប៉ានីរ ថ្ងវ អូ ទី ប៉ានីរ ថាំង នីចម ពិន ចឹង អូ អន់ហ្គាល់ យុ?

៨ សាលោង កា និះទៅ ដេល ជា ប៉ានីរ អើ តេ: អូ សាឡុ: ញើ ចឹង អូ ទ្រៀម ឡាកោ ឡា តា ក្លះ ?

៩ អន់ដីស កា និះទៅ ដេល ជា អន់ដីស កាប សុនសាត អន់ទៀត ឡាក់ ពូ អូ អូ នី ចម៍ ពូ ចឹង អូ អន់តត់ ជា អន់ដីស កាប ឡឹង សារ ញ៉ា ? ទីល នីណោះ សារ អន់ដីស កាប ណោះ អូ ទី ខា អុះ។

១០ ពឹង អង់កក់ តេ: អា ទី ប៉ានីរ កាប អៀង សុនសាត កាខាក់ អូ អូ កា ប៉ុប ចំ ហះ កា អូ ទី ប៉ានីរ សុនសាត អើ ចំ ចឹង អូ ទី ណី អុះ។

១១ ទីល នីណោះ ជា អាញ អូ អូ សុនសាត អើ កាប ណោះ: បក់ កាប ណោះ: ហៃ អាញ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត អាញ កា ហៃ អើ ឡាក់ កា ប៉ាណូស ឡឹង ប៉ាថេត អន់ទៀត ដេល។

១២ អន់ដីស បិច កា ទី សារ ប៉ាដាត ប៉ាលីង ប្រ្លះ អន់ ទីល នីណោះ ត្រត់ ណាំង សារ ញ៉ា ឡាក់ ចឹង អូ តង់ ក្រំ ហៀន សារ ប្រ្លះ អន់ សៀ ហើង កេង។

១៣ ទីល នីណោះ ញើ កាប តាង ឡឹង ពូ អើ ត្រត់ ម៉ន់ បរ ហះ ប្រ្លះ អន់ អើ អូ អុះ អន់ ពូ ហួង ឡឹង សារ អើ កាប ណោះ។

១៤ ជា អាញ ម៉ន់ អើ ប្រ្លះ កាប តាង ឡឹង ពូ យី ទី ដឹង ប៉ាដាត អាញ ឡាក់ ម៉ន់ ហះ កា ពុត ពៀក អាញ អូ ហួង សារ ណោះ អុះ។

១៥ ទីល នីណោះ អាញ ត្រត់ ប្រ្លឹក នី ចម៍ ? អាញ ចឹង ម៉ន់ ទីប ប៉ាដាត ប៉ាលីង ទីប ពុត ពៀក អាញ។ អាញ ចឹង ចា ដៃ ទីប ប៉ាដាត ប៉ាលីង ទីប ពុត ពៀក ដេល។

១៦ ជា អន់ដីស ប៉ានេ ប្រ្លះ កាប ដឹង គុន ប៉ាដាត ប៉ាលីង នី ចម៍ មួត បក់ ក្រានី កា ឡា សាំយ៉ាង ណោះ: * ចឹង អូ កាប ជា «អាមែន» អន់ ត្រត់ លូ សារ អន់ដីស កាប ណោះ: ? ខង អន់ខែ អូ អូ កា អន់ដីស កាប ឡឹង សារ ញ៉ា។

១៧ អន់ដីស ប៉ានេ ប្រ្លះ ដាក់ តាទីច ហង ហះ កា អន់ដីស អូ តង់ អន់ ពុត អន់ខែ ណោះ សៀ ហើង កេង អុះ។

១៨ អាញ ហោក រត់ កា ប្រ្លះ បិកកាតយ័ ខង អាញ អូ កាប តាង ឡឹង ពូ អូ តា ឡឹង អន់ដីស។

១៩ ហះ កា ជា កាណុង ក្រំ ហៀន សារ ប្រ្លះ អាញ កាប ដឹង ប៉ាតាម នីរ ឡាក់ ពូ ហួង ភៀ អន់ តត់ ប៉ាតោ កា ពូ ណោះ ដាក់ ហ្និត ឡឹង កាប តាង ឡឹង ពូ ម៉ោញ មីន នីរ ហះ កា អូ ទី ញើ ហួង អុះ។

២០ អី អុះ មី អន់ដីស ដៃ ទី ពុត ខំយីត ឡាក់ កា មួត សាស្វា។ ជា តែង សារ អូ ដាក់ ត្រត់ ទី ពុត ឡាក់ កា សាស្វា ឡាន់ ពិ ហះ កា ជា តែង ឡាបៀប ខំយីត ត្រត់ យីត ឡាក់ កា ក្រាត់ តាំង កង់។

២១ ទី សារ ពូ ច្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្លះ ផាះ

«ប្រ្លះ បិកកាតយ័ រះ នីអៀ

"អាញ ចឹង ប្រើ សុនសាត អន់ទៀត ឡាក់ កាប តាង ឡឹង ពូ កាប កា ប៉ាសុន អា

* ១៤:១៦ ១៤:១៦ បក់ ក្រានី កា ឡា សាំយ៉ាង ណោះ: ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ បក់ អូ ហួង ណោះ: ។

យ្នះ នីអៀ កាតាម

កា អន់ខែ អ្នក អូ សាំយ៉ាំង អាញ និទៅ ដេល»។[†]

២២ ទីល នីណោះ សារ កាប តាង ឡើង ពូ ណោះ ឡាក់ កា ចែក សាញ៉ា អូ អន់ បក់ អូ សៀ ប្រ្នះ អូ ម៉ុត អូ ត្រក់ សាញ៉ា សាំរ៉ាប់ កា បក់ សៀ អុះ ហះកា ផា រ៉ះ ប៉ានីរ ប្រ្នះ យី ចែក សាញ៉ា សាំរ៉ាប់ ទី ខា កា បក់ សៀ ប្រ្នះ អូ ត្រក់ សាំរ៉ាប់ កា បក់ អូ សៀ អុះ។

២៣ ទីល នីណោះ ជា ក្រំ ហៀន សារ ប្រ្នះ អ្នក ប៉ាតុំ គូប ផា អន់ខែ ទិខូ ប៉ាណាំ គូប កាប តាង ឡើង ពូ ហះកា ផា ទី បក់ អន់ដា ក្រានី កា ពីរ សាំយ៉ាំង ឆ៖ លើ បក់ អូ សៀ ប្រ្នះ កា ម៉ុត អន់ខូ ដេល យី ពូ ចឹង ផា អន់ដីស ប៉ាណូស អន់ទ្រុយ ហង។

២៤ ហះកា ផា អន់ដីស ទិខូ រ៉ះ ប៉ានីរ ប្រ្នះ ផា ទី ម្នត បក់ អូ សៀ លើ ម្នត បក់ ក្រានី កា ពីរ សាំយ៉ាំង ដោច ផះ អន់ខែ កាតាំង សារ អន់ដីស រ៉ះ ណោះ ចឹង ប្រឹក អន់ កា អន់ខែ អូ អន់តត់ ផា ឡាកោ ទី សារ យច លូ ត្រក់ ទី ម៉ុត។

២៥ ផះ ណោះ ទី សារ ញ៉ា ឡាក់ អន់ខែ អោន កាណុង ពុត ចឹង តាំបាង អន់ ពូ បំបំ ហង ណោះ អន់ខែ ចឹង មូប កល់ ទីរះ តេះ សាំប្នះ ប្រ្នះ បិកកាតយ័ លូ កាប ផា ប្រ្នះ បិកកាតយ័ អ្នក អន់ខូ លូ អន់ដីស តាទីច។

២៦ ទីល នីណោះ អុះ ម៉ុ ពីន ត្រក់ យីត នីចម៍? ពីង ដាវ អន់ដីស អ្នក ប៉ាតុំ គូប ណោះ បក់ អន់ដា ចាដៃ ប៉ានេ ប្រ្នះ បក់ អន់ដា ប៉ាងហៀន ប៉ានីរ ប្រ្នះ បក់ អន់ដា រ៉ះ ឡើង សារ ប្រ្នះ តាំ បាង បក់ អន់ដា កាប តាង ឡើង ពូ បក់ អន់ដា រ៉ះ ប៉ាតាង សារ ពូ កាប តាង ណោះ។ ហះកា ត្រ ក់ ប្រឹក ដាវ ទី អា ប្រឹក នៃវ ចំ ភៀ តង ក្រំ ហៀន សារ ប្រ្នះ អន់ សៀ ហើង កេង។

២៧ ផា អន់ដីស កាប តាង ឡើង ពូ ត្រក់ កាប ដឹង ពៀរ លើ ប៉ែង ដូវ អ្នក អៀង កាប ម៉ោញ ដូវ ម៉ោញ ទង លូ ត្រក់ ទី បក់ អុះ រ៉ះ ប៉ាតាង សារ ពូ កាប ណោះ ដេល។

២៨ ផា អូ ទី បក់ អុះ រ៉ះ ប៉ាតាង សារ ពូ កាប ណោះ យី អន់ដីស ត្រក់ អ្នក គ្រីយ ដៃ កាប តាង ឡើង ពូ នីណោះ ពីង ក្រំ ហៀន សារ ប្រ្នះ យី កាប ដឹង អន់ដីស លូ ប្រ្នះ ប៉ាក់ ចារ អន់ទៀត បក់ កើរ។

២៩ កាប៉ាច់ បក់ រ៉ះ ប៉ានីរ ប្រ្នះ ត្រក់ អន់ ដឹង ពៀរ លើ ប៉ែង ដូវ រ៉ះ ណោះ កាំឡាំង អន់ទៀត ត្រ ក់ យីត ចាជ្រុប ពី។

៣០ ផា ទី ញ៉ា កាណុង កាំឡាំង ណោះ អ៊ែ ទី សារ ឡើង ប្រ្នះ បិច រ៉ះ ទីល នីណោះ ត្រក់ អន់ បក់ ផះ រ៉ះ ណោះ វ៉ាឡូវ ហិ។

៣១ ណោះ ហង ទី បក់ រ៉ះ ពួយ ប៉ានីរ ប្រ្នះ ចឹង ទី កាប ម៉ោញ ដូវ ម៉ោញ ទង ម៉ាក់ ទិខូ ចឹង ទី ហៀន លូ សាំយ៉ាំង សារ ប៉ាងហោក ពុត ពៀក។

៣២ បក់ រ៉ះ ពួយ ប៉ានីរ ប្រ្នះ ណោះ ត្រក់ វ៉ាងហៃ ឡាកោ ទៅ យី អន់ខែ អូ កាប អូ អ្នក គ្រីយ

៣៣ ខង ប្រ្នះ បិកកាតយ័ អូ ប៉ាញ៉ា ពុត កា សារ អូ ទី ចាបាប់ ណោះ អុះ យី អ៊ែ ប៉ាញ៉ា ពុត កា សារ សាណុក សារ៉ាក់ អ្នក ហោក រឹត លូ គូប សោប ឡាក់ កា កាណុង ក្រំ ម្នត ប៉ាសុន អ៊ែ គ្រីប ចារ ដេល។

† ១៤:២១ ១៤:២១ បំ ហៃ អេសាយ ២៨:១១-១២។ ឆ៖ ១៤:២៣ ១៤:២៣ បក់ អន់ដា ក្រានី កា ពីរ សាំយ៉ាំង ពីន ព្រៃ នីអៀ កា ត្រក់ ដេលរះ បក់ អន់ដា អូ ហ្លួង។

៣៤ ផ្ទះ ប៉ាត្រី គួប ហៀន សារ បង្រៀន ត្រង់ អន់ ម្នាក់ អង់កាន់ អ្វី ត្រឹម ខង អន់ខែ អូ ទី ចាបាប កាកាប អុះ យី ត្រង់ អន់ អន់ខែ រ៉ាប់ សៀ ឡាក់ កា ច្រាត់ រ៉ះ កាណុង ចាបាប បង្រៀន ដេល។

៣៥ ផ្ទះ អន់ខែ បិច អូ ឡឹង សារ ញ៉ា ត្រង់ អន់ អន់ខែ អំបញ្ច លូ ក្លោ អន់ខែ ប៉ាត់ ហី ពិ ខង អង់ កាន់ កាកាប កាណុង ក្រំ ហៀន សារ បង្រៀន អូ យី អុះ។

៣៦ ញ៉ា ប៉ានីរ បង្រៀន បិកកាតយ័ ឡាច់ ឡឹង កាណុង កាំឡាំង អន់ដីស ប? លើ កា ដឹង អន់ដីស ហង ប ទី ប៉ានីរ បង្រៀន?

៣៧ ផ្ទះ ពៀ យីត ផ្ទះ ឡាកោ អូ រ៉ះ ពួយ ប៉ានីរ បង្រៀន លូ ទី ប៉ាង៉ាត់ ប៉ាលីង បង្រៀន ប៉ាណាំ ពុត ពៀក បក់ ណោះ ត្រង់ អូ អន់តត់ ផ្ទះ សារ ឡាក់ អាញ ច្រាត់ ប៉ាហ្សឺ ប៉ាត់ អន់ដីស អា ស៊ុត កា ចា បាប ឡឹង បង្រៀន បិកកាតយ័ ទិណោះ។

៣៨ ផ្ទះ ពៀ អូ ចៃ រ៉ាប់ សៀ ចាបាប អា បង្រៀន បិកកាតយ័ កា អូ ចៃ អន់ហ្គាល់ បក់ ណោះ ដេល។

៣៩ ទីល នីណោះ អី អុះ មី ហត់ អន់ ទី ពុត បិច រ៉ះ ពួយ ប៉ានីរ បង្រៀន លូ ដៃ ទីប បក់ បិច កាប តាង ឡឹង ពូ ដេល។

៤០ ហះកា សារ ទិ អា ត្រង់ ប្រត់ នែរ ចំ ឡាក់ ចឹង ត្រង់ ទីប ទី ឡាបៀប។

១៥

សារ ប៉ាណូស តៅ ចឹង វីស សីត

១ អី អុះ មី អាញ បិច រ៉ះ តាត់ កាចាំង អន់ដីស ឡឹង សារ ដាក់ ឡាក់ អាញ រ៉ះ កេះ។ យី សារ ដាក់ ឡាក់ អន់ដីស កាតាំង លូ សៀ កេះ ដេល។

២ បង្រៀន ផ្ទះ តង់ អន់ដីស កេះ ញុន កា សារ ដាក់ អា ដេល ផ្ទះ អន់ដីស សៀ លើយ ប៉ានីរ បង្រៀន ឡាក់ អាញ រ៉ះ កា អន់ដីស។ ហះកា ផ្ទះ អន់ដីស អូ សៀ ពួយ សារ អាញ រ៉ះ សារ អន់ដីស សៀ ណោះ អូ ទី ខា ហង។

៣ អាញ រ៉ះ កា អន់ដីស ឡឹង សារ ញ៉ា ឡាក់ សាំខាន់ ហ្គិត ឡឹង ពូ ឡាក់ អាញ កាតាំង យី សារ យីស៊ុ គ្រិះ តៅ សាំរ៉ាប់ សារ យច ពិន ត្រង់ ពួយ សារ កាណុង ផាប ប៉ានីរ បង្រៀន។

៤ ពូ តប់ ប៉ាទ្រូ អើ ប៉ាត់ ដាវ ទី ប៉ែង បង្រៀន តាត់ អង់វីស សីត អើ ណារូ ត្រង់ ពួយ សារ កាណុង ផាប ប៉ានីរ បង្រៀន។

៥ អើ កា តាំបាង ឡាកោ អន់ កា ពេត្រុះ ប៉ប កេះណោះ អន់ ម្នាក់ បក់ រ៉ះ ប៉ាតាង អើ ទី ១២ ដូរ ប៉ប ដេល។

៦ អន់តិត ឡឹង ណោះ ណារូ អើ តាំបាង អន់ កាំឡាំង ៥០០ ដូរ ប៉ប ដេល។ កាំឡាំង អន់ខែ ណោះ សួន អៀង យី អូ វីស ទីល ដាវ អា ដេល ហះកា បក់ អន់ដា តៅ កេះ ដេល។

៧ អន់តិត ឡឹង ណោះ ណារូ អើ តាំបាង អន់ កា យ៉ាកុប ប៉ប កេះណោះ អន់ ម្នាក់ បក់ រ៉ះ ប៉ាតាង អើ ទី ខ្លួន ប៉ប ដេល។

៨ ប៉ាត់ អន់តិត ឡឹង ពូ អើ តាំបាង អន់ អាញ ប៉ប ណោះ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង អើ ពៀប ឡាក់ កា គន សាស្តា កើត អូ គ្រឹប ខៃ

៩ ខង កាណុង កាំឡាំង ម្នាក់ បក់ រ៉ះ ប៉ាតាង អើ ទិណោះ យី អាញ ហង ចិ ឡឹង ពូ អូ យី ចឹង អើ ផា បក់ រ៉ះ ប៉ាតាង អើ អុះ ខង អាញ ប្រត់ បាប ក្រំ ហៀន សារ បង្រៀន បិកកាតយ័។

១០ ហះកា ប្រ្រឹះ ដាក់ ពុត កា អាញ ប្រ្រឹក អន់ អាញ កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ អើ ដាក់ ពុត កា អាញ នីណោះ អូ ត្រក់ អូ ទី ខា អុះ ខង អាញ ប្រ្រឹក ង៉ារ អៀង ឡឹង ពូ កាណុង កាំឡាង បក់ រ៉ះ ប៉ាតាង យីស៊ូ ហះកា អូ ត្រក់ អាញ អុះ ប្រ្រឹក ណោះ យី សារ ដាក់ ម៉ះ ប្រ្រឹះ អៃ ពីង អាញ ឡាក់ តាត់ អង់កេះ ង៉ារ ទិណោះ។

១១ ទីល នីណោះ យីៈ អាញ លើ អន់ខែ កាតាម កា ញីន រ៉ះ សារ ដាក់ ឡឹង យីស៊ូ អា យី សារ ឡាក់ អន់ដីស សៀ ណោះ ហង។

១២ ជា ញីន រ៉ះ ជា យីស៊ូ គ្រិះ រ៉ែស សីត ណារ ទីល នីណោះ ខ ញ៉ា បះ អន់ដីស បក់ អន់ដា កាប ជា ប៉ាណូស តោ អូ អូ រ៉ែស សីត អុះ ?

១៣ ជា ប៉ាណូស តោ អូ រ៉ែស សីត អុះ យីស៊ូ គ្រិះ កា អូ រ៉ែស សីត ដេល។

១៤ ជា យីស៊ូ អូ រ៉ែស សីត សារ ញីន រ៉ះ អា អូ ទី ខា អុះ សារ អន់ដីស សៀ កា អូ ទី ខា ដេល។

១៥ ជា នីណោះ ញីន ប្រ្រឹក ជាញ៉ាន កា ប្រ្រឹះ បិកកាតយ យី ឡឹក ឡាក់ ហង ខង ញីន រ៉ះ ជា ប្រ្រឹះ តាត់ អង់រ៉ែស សីត យីស៊ូ កេះ ហះកា ជា បក់ តោ អូ រ៉ែស សីត អុះ ប្រ្រឹះ កា អូ តាត់ អង់រ៉ែស សីត យីស៊ូ ដេល

១៦ ខង ជា ប៉ាណូស តោ អូ អូ រ៉ែស សីត អុះ យីស៊ូ កា អូ រ៉ែស សីត ដេល។

១៧ ជា យីស៊ូ អូ រ៉ែស សីត សារ អន់ដីស សៀ ណោះ អូ ទី ខា ញ៉ា អុះ យី អន់ដីស អៃ កា ទី សារ យច និះទៅ ដេល។

១៨ កាប៉ាច មូត បក់ តោ ផះ អន់ខែ សៀ យីស៊ូ កា ហ៊្យង តាដោះ ហង។

១៩ ជា ពិន ម៉ីង យីស៊ូ គ្រិះ ក្រាន់ កា បិច កា ទី ខា ផះ អៃ រ៉ែស រ៉ប់ ដារ អា ដោច ណោះ ពិន ប៉ា ណាប ក្វា ឡឹង ប៉ាណូស ទិខូ ហង។

២០ ហះកា កិញអៀ អា យីស៊ូ គ្រិះ រ៉ែស សីត តាទីច កេះ យី អើ ហង ឡាក់ រ៉ែស សីត អន់ខែល ឡឹង ពូ កាណុង កាំឡាង បក់ តោ ណោះ។

២១ សារ តោ កើត ពីះ ញន កា ប៉ាណូស ម៉ោញ ដូវ ពិន កា ចឹង រ៉ែស សីត ញន កា ប៉ាណូស ម៉ោញ ដូវ ដេល។

២២ ប៉ាណូស ទិខូ តោ ញន កា រត់ អាដាំ នីចម ពូ កា ចឹង រ៉ែស សីត ញន កា យីស៊ូ គ្រិះ នីណោះ ដេល។

២៣ ហះកា យីស៊ូ រ៉ែស សីត អន់ខែល ឡឹង ពូ អន់តីត ឡឹង ណោះ មូត ប៉ាសុន អើ ចឹង រ៉ែស សីត ប៉ាត់ ដារ អើ ពីះ ទៀ។

២៤ រ៉ាំងរ៉ាំង ណោះ យី ដារ អន់តីត កាខាក់ ហង ឡាក់ ដារ អើ ចឹង មប សារ រ៉ាំងហៃ រ៉ាំងខ្យា កា ប្រ្រឹះ បិកកាតយ ឡាក់ ពី អើ យី ឡែង ឡឹង អើ ថាឡាយ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ បើក ទិណោះ កេះ។

២៥ អើ ត្រក់ រ៉ាំងហៃ រ៉ាំងខ្យា លើយ ទីល អើ ប្រ្រឹក អន់ មូត តាមីរ ទិណោះ អន់ អៃ កាន់តេះ ជុង អើ។

២៦ តាមីរ ឡាក់ ចឹង ត្រក់ ថាឡាយ អន់តីត ឡឹង ពូ ណោះ យី សារ តោ។

២៧ កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រ៉ះ ជា «ប្រ្រឹះ បិកកាតយ ប្រ្រឹក អន់ កាណាត់ ញ៉ា ទិណោះ អៃ កាន់តេះ ជុង អើ កេះ»។* ហះកា ផះ ប្រ្រឹះ កាប ជា អើ ប្រ្រឹក អន់ កាណាត់ ញ៉ា អៃ កាន់តេះ ជុង យីស៊ូ ណោះ អូ ត្រក់ អើ យ៉ាប ទីប អើ ទៅ អុះ អើ អូ អៃ កាន់តេះ សារ អំរ៉ាញ អីញ យីស៊ូ អុះ។

* ១៥:២៧ ១៥:២៧ សារ អា ឡាច ឡឹង ផាប អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៨:៦។

២៨ ប៉ាត ដាវ ប្រៀប: បិកកាតយ័ ប្រឹក្សា អន់ កាណាត៍ ញ៉ាៗ ទិណោះ អ្នែ កាន់តេ: សារ អំរ៉ាញ អីញ គន អែ កេះៗ ណោះ គន អែ ទៅ ចឹង ម៉ុត កាន់តេ: សារ អំរ៉ាញ អីញ ពី អែ ឡាក់ ប្រឹក្សា អន់ កាណាត៍ ញ៉ាៗ ទិណោះ អន់ អ្នែ កាន់តេ: សារ អំរ៉ាញ អីញ ម៉: អែ ដេល ភឿ អន់ ប្រៀប: បិកកាតយ័ រ៉ាំង ហៃ រ៉ាំងឡា អំបាំង គ្រីប កាណាត៍ ទិណោះ។

២៩ ម៉ោញ ណារ៉ូ ផា ប៉ាណូស តេ អ្នែ អ្នែ រ៉ីស សីត ទីល នីណោះ ខ ញ៉ា ប: ព ប្រឹក្សា ប៊ុន បាំងហុំ សារ៉ាប់ កា មូត បក់ តេ រ៉ាំងចំ កេះ? អន់ខែ ហុំ ណោះ ទី ខា ញ៉ា?

៣០ កាប៉ាច ញីន ខំ សាឡាក់ ឡាកោ ត្រាត៍ សារ ខូច ខាច រប់ ដាវ ណោះ ចឹង ទី ខា ញ៉ា ផា ប៉ាណូស តេ អ្នែ អ្នែ រ៉ីស សីត?

៣១ អី អុ: មី អាញ រ៉: កា អន់ដីស តាទីច យី អាញ បំប សារ ត្រត់ តេ រប់ ដាវ។ សារ អា ត្រត់ តាទីច ឡាក់ កា អាញ អ្នាត អេង កា អន់ដីស តាទីច ដេល ញន កា យីស៊ូ គ្រិ: ឡាក់ ពី តាំងឡា ពិន។

៣២ អាញ ខំ ប៉ាតែក លូ ប៉ាណូស តាកេះ ឡាក់ កា កាណាត៍ ព្រី កាណុង មឿង អេភេសូ ទីល នី ណោះ ចឹង ទី ខា ញ៉ា សារ៉ាប់ កា អាញ ផា យីត គុន ប៉ាណូស? ផា ប៉ាណូស តេ អ្នែ រ៉ីស សីត តា ទីច «ពី ពិន ប៉ាណា គូប អែត សា ពិ ខង យ៉ាង តោ ទៀ ពិន ចឹង តេ ហង»។

៣៣ ដៃ អន់ ពូ តាពូង កា អន់ដីស ខង «គូប ចាង អូ ដាក់ ឌុ ប្រឹក្សា អន់ ពុត ដាក់ កើត អូ ដាក់»។

៣៤ ទីល នីណោះ ហត់ សាទីរ ឡាកោ ពិ ដៃ ប្រឹក្សា សារ យច ហង ខង ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ អន់ហ្គាល់ ប្រៀប: បិកកាតយ័ អុ: អាញ កាប នែរ អា ម៉ាត់ អន់ដីស តាយូស។

៣៥ យី អែ ចឹង ទី ពូ បិច ប៉ាតែក ផា «ប៉ាណូស បក់ តេ កេះ នីចម ពូ ចឹង រ៉ីស សីត! បក់ តេ ណោះ ចឹង ទី ឡាកោ បាំងឡៃ នីចម?»

៣៦ អី ប៉ាណូស កាតូល ង៉ល់! កាប ប៉ាន់ដីប ផា អន់ដីស តប់ តីល ផា តីល ណោះ អ្នែ និ:ទៅ អូ អោម អែ អូ អូ ហិន អុ:។

៣៧ តីល បក់ អន់ដីស តប់ ណោះ អូ ទី ត្រង ទ្រៀយ ឡាក់ កា តើម អែ ហិន ណោះ អុ: អែ ក្រាន់ កា តីល ឡាក់ កា តីល ញៀ លើ តីល ប្លែ អន់ទៀតៗ។

៣៨ ហ:កា ប្រៀប: បិកកាតយ័ អន់ តីល ណោះ ទី តើម តាម ពុត អែ ទៅ យី អែ ប្រឹក្សា អន់ តីល ម៉ោញ នែរ ៗ ហិន ទី តើម តាងៗ ឡើង គូប តាម នែរ តីល អែ ទៅ។

៣៩ ទី កាណាត៍ ពីង អង់កក់ តេះ អា កា ទី ឡាកោ តាងៗ ឡើង គូប ដេល ឡាកោ ប៉ាណូស តាង ឡាកោ អ្សាំ តាង ឡាកោ សែម តាង ឡាកោ កា តាង។

៤០ កាណាត៍ អ្នែ ពីង ប្លែង លូ កាណាត៍ អ្នែ ពីង អង់កក់ តេះ អា កា តាង ឡើង គូប ដេល កាណាត៍ ពីង ប្លែង ដាក់ ឡាយ៉ាម តាង ឡើង កាណាត៍ ពីង តេះ។

៤១ ម៉ោញ ណារ៉ូ តាតារ ដាវ តាង តាតារ ខែ តាង តាតារ សំឡុង តាង យី: សំឡុង ទិណោះ កា ទី តាតារ តាងៗ ឡើង គូប ដេល។

៤២ កាប៉ាច ប៉ាណូស បក់ តេ ឡាក់ ចឹង រ៉ីស សីត ណោះ កា និ:ទៅ ដេល ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី អោម ហ្មូច ទី ហ:កា ឡាកោ បាំងឡៃ បក់ រ៉ីស សីត ណោះ អូ អុ: អោម ហ្មូច អុ:។

† ១៥:៣២ ១៥:៣២ សារ អា ឡាក់ ឡើង អេសាយ ២២:១៣។

៤៣ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ យី ឡាកោ បាំងឡៃ ឡាក់ អូ គីត អូ ខា ហះកា ឡាកោ បាំងឡៃ ឡាក់ រឺស សីត យី ឡាកោ ឡាក់ ដាត់ ឡាយ៉ាមី ឡាកោ ពូ តប់ កាណុង តេះ យី ឡាកោ ឡាក់ អូ ទី សាង់ ហះកា ឡាកោ ឡាក់ រឺស សីត ណោះ យី ឡាកោ ឡាក់ ទី អំវាញ អីញ។

៤៤ ឡាកោ ឡាក់ ពូ តប់ កាណុង តេះ ណោះ យី ឡាកោ បាំងឡៃ ប៉ាណូស ដោច ដាច ឡាកោ ឡាក់ រឺស សីត យី ឡាកោ គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ។ ផា ទី ឡាកោ ប៉ាណូស ដោច ដាច កា ទី ឡាកោ គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ ដេល

៤៥ ឡាក់ ទី ប្រាត់ រិះ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ ផា «រតី អាដា ឡាក់ ប៉ាណូស កើត អន់ទ្រួល ឡឹង ពូ ប្រ្រឹះ អន់ អែ ទី អាញ រឺស»។ ហះកា រតី អាដា ឡាក់ កើត អន់តីត អា យី យីស៊ូ គ្រិះ ឡាក់ អែ គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ អែ អន់ អាញ រឺស កា ពូ។

៤៦ អូ ត្រង់ ឡាកោ បាំងឡៃ គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ អុះ កើត អន់ទ្រួល យី ឡាកោ បាំងឡៃ ប៉ាណូស ដោច ដាច កើត អន់ទ្រួល កេះណោះ ឡាកោ បាំងឡៃ គុន ប៉ាដាត់ ប៉ាលីង ប្រ្រឹះ កើត អន់តីត។

៤៧ ប៉ាណូស បក់ កើត អន់ទ្រួល អែ កើត ឡឹង តេះ ហះកា ប៉ាណូស បក់ កើត អន់តីត អែ ជីរ ឡឹង ប្លែង។

៤៨ ប៉ាណូស បក់ កើត ឡឹង តេះ ទី ឡាកោ បាំងឡៃ នីចម៍ មូត បក់ អែ ពឹង អង់កក់ តេះ អា កា ទី ឡាកោ បាំងឡៃ នីណោះ ដេល ហះកា បក់ ជីរ ឡឹង ប្លែង ណោះ អែ ទី ឡាកោ បាំងឡៃ នីចម៍ មូត បក់ អែ ពឹង ប្លែង កា ទី ឡាកោ បាំងឡៃ នីណោះ ដេល។

៤៩ ពិន ទី ត្រង់ ទ្រៀយ ប៉ាណូស ឡាក់ កើត ឡឹង តេះ អា នីចម៍ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ ពឹង ប្លែង តោ នីណោះ ដេល។ S

៥០ អី អុះ មី អាញ បិច រិះ កា អន់ជីស អន់ អូ អន់តត់ ឡាកោ បាំងឡៃ ប៉ាណូស ដោច ដាច អូ អូ ចឹង ហារ អែ ពឹង ប្លែង ចារ ប្រ្រឹះ បិកកាតយី រាំងហៃ រាំងឡា ណោះ អុះ ឡាកោ ឡាក់ អូ ពុក អូ ហួច កា អូ អូ អែ លើយ អុះ។ *

៥១ អាញ បំ រិះ កា អន់ជីស ឡឹង សារ ម៉ោញ ឡាក់ អោន សាគីម យី ពិន ទិខូ ទី បក់ អន់ដា ចឹង អូ តោ អុះ ហះកា ពិន ទិខូ ចឹង តូរ ត្រង់ ទ្រៀយ។

៥២ ម៉ោញ ទង កាបូលេះ ម៉ាត់ ឡូត ផះ កាតាំង ប៉ានីរ សាណែង ពូ ខ្លោម ប៉ាត់ ដាវ អន់តីត ទៀ ប៉ាណូស បក់ តោ ចឹង រឺស សីត ទីប ទី ឡាកោ បាំងឡៃ ឡាក់ អូ អូ អោម អូ អូ ហួច កាប៉ាច ពិន ឡាក់ អែ រឺស ចឹង តូរ ត្រង់ ទ្រៀយ ដេល

៥៣ ខង ឡាកោ ឡាក់ អូ អោម អូ ហួច អា ចឹង កេះ ឡាកោ ឡាក់ អូ អូ អោម អូ អូ ហួច ឡូត ឡាកោ ឡាក់ អូ តោ ចឹង កេះ ឡាកោ ឡាក់ អូ អូ តោ ដេល។

៥៤ ប៉ាត់ ឡាកោ ឡាក់ អូ តោ អូ អោម អា កេះ ឡាកោ ឡាក់ អូ អូ តោ អូ អោម ណោះ ចឹង ទី តាត់ អង់កេះ ពួយ ប៉ានីរ ឡាក់ ទី ប្រាត់ រិះ កាណុង ផាបំ ប៉ានីរ ប្រ្រឹះ ផាះ

* ១៥:៤៥ ១៥:៤៥ បំ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ២:៧។ S ១៥:៤៩ ១៥:៤៩ ពិន កា ចឹង ទី ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស ឡាក់ អែ ពឹង ប្លែង តោ នីណោះ ដេល ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ ហត់ ពិន អ្យក់ ត្រង់ ទ្រៀយ ឡាក់ កា ប៉ាណូស អែ ពឹង ប្លែង នីណោះ ដេល។ * ១៥:៥០ ១៥:៥០ ឡាកោ ឡាក់ អូ ពុក អូ ហួច កា អូ អូ អែ លើយ អុះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ឡាកោ ឡាក់ អូ ពុក អូ ហួច អូ អូ ចឹង ទី បាដក់ ប៉ាដៀ ឡាក់ អូ ពុក អូ អូ ហួច ទី អុះ។

«សារ ចាយ អា ទី តាត់ អង់ហ៊្វ្រង អ្នក សារ តោ កេ»។^៤

៥៥ «អី សារ តោ
សារណោច អីស ហ៊្វ្រង កេ:

អី សារ តោ
សារ អំរាញ អីញ អីស អូ ទី កេ»។^៥

៥៦ សារណោច សារ តោ ណោះ ឡាច់ ឡឹង សារ យច អំរាញ អីញ សារ យច ណោះ ឡាច់ ឡឹង ចាបាប។

៥៧ ហះកា ពិ ពិន ប៉ានេ ប្រ្រៈ បិកកាតយ ខង អែ អន់ ពិន ចាយ ញន កា យស៊ូ គ្រិះ ឡាក់ ពិ តាំង ឡា ពិន។

៥៨ ទីល នីណោះ អី អុះ ម៉ី ឡាក់ អាញ បិច ចៃ ហត់ ស្មៅ អន់ កាខាក់ លើយ ពិ លូ ខំ ប្រឹក ដ្ឋាន កា យស៊ូ ឡាក់ ពិ តាំង ឡា ពិន លើយ ខង អន់ ដីស អ្នក អន់ តត់ ជា ដ្ឋាន ឡាក់ អន់ ដីស ប្រឹក អន់ កា អែ ណោះ អូ ត្រត់ អូ ទី ខា អុះ។

១៦

សារ ឡឹង លៀន សំរាប់ ម្ចាស់ សៀ

១ កាប៉ាច់ សារ ឡឹង លៀន សំរាប់ ប៉ាហ្សើ អន់ កា ម្ចាស់ សៀ អែ ប៉ាត់ មៀង យេរូសាឡឹម ណោះ អន់ ដីស ត្រត់ ប្រឹក ឡាក់ កា អាញ អន់ តត់ រះ កា ម្ចាស់ ក្រុំ ហៀន សារ ប្រ្រៈ ប៉ាត់ ចារ អន់ ទៀតៗ ពឹង ខេត កាឡាទី ពែ ដេល។

២ រ៉ប ដាវ អាទិត អន់ ដីស ត្រត់ អ្សក លៀន ចឹង អន់ ណោះ រ៉ាន់ ដាប ចារ តាង ប៉ាត់ ហី ឡូត តាម ពូ ទី។ ដៃ កូម កា អាញ ពិះ ទីល ចឹង ឡឹង លៀន ណោះ។

៣ ប៉ាត់ អាញ ពិះ ទីល កេះ អាញ ចឹង ប្រើ ប៉ាណូ ស បក់ អន់ ដីស រឿស ណោះ អន់ ឡាក់ ជីន លៀន ទីប អាញ ចឹង ច្រាត់ សត់ ត្រា អន់ កា អន់ ខែ ភៀ អន់ ម្ចាស់ ពឹង មៀង យេរូសាឡឹម ហាប អន់ ខែ។

៤ ជា អាញ ត្រត់ ឡាក់ ដេល ណោះ អន់ ខែ ចឹង ឡាក់ អន់ ខូ លូ អាញ។

សារ រត់ ប៊ូល ចឹង ចាចាក ប៉ាត់ មៀង កូរិនថូ:

៥ ប៉ាត់ អាញ ចាក តាត់ ខេត ម៉ាសេដូន ណោះ អាញ ចឹង ម៉ុត ចាចាក ប៉ាត់ អន់ ដីស ខង អាញ ត្រត់ ចាក តាត់ ខេត ម៉ាសេដូន។

៦ យី អែ អាញ ចឹង អែ អន់ ខូ លូ អន់ ដីស ទុញ បើត លើ កា អែ លើយ ទីល រ៉ា រ៉ាច់ ថុន គ្រិន អ្នក អែ ភៀ អន់ អន់ ដីស តង់ អាញ ប៉ាត់ អាញ ចាក ឡាក់ ប៉ាត់ ម៉ាត់ ណាវ។

៧ អាញ អូ បិច ឡាក់ ស្រីស កិញ អៀ ក្រាន់ កា ម៉ុត ចាចាក ប៉ា បើត ណោះ អុះ អាញ ម៉ឹង ជា អាញ ចឹង អែ លូ អន់ ដីស អន់ ទុញ បើត ជា ប្រ្រៈ អន់។

៨ ហះកា អាញ ត្រត់ អែ ពឹង មៀង អេភេសូ អា លើយ ទីល ពូ ប្រឹក ប៊ុន ដាវ ទី ៥០

៩ ខង ប្រ្រៈ អន់ ទ្រង កា អាញ រះ សារ ដាត់ អន់ ពូ ស្មៅ អៀង ដូវ ពឹង ចារ អា យៈ ទី ប៉ាណូ ស អៀង ដូវ ប៉ាសាំង កាតាម។

† ១៥:៥៤ ១៥:៥៤ សារ អា ឡាច់ ឡឹង អេសាយ ២៥:៨។ ‡ ១៥:៥៥ ១៥:៥៥ សារ អា ឡាច់ ឡឹង ហូសេ ១៣:១៤។

១០ ប៉ាក់ ធីម៉ូថេ ពីរ ទីល ប៉ាក់ អន់ដីស ទៀ អន់ដីស ត្រក់ ហាប់ អែ ដាក់ៗ ដែ អន់ អែ អ្សក កា អន់ដីស ខង អែ ប្រគី ងារ កា ប្រ្រៈ បិកកាតយំ ឡាក់ កា អាញ ដេល។

១១ ទីល នីណោះ ដែ អន់ ញើ បីដាយ អែ។ ប៉ាក់ អែ ចឹង សីត ប៉ាក់ អាញ អន់ អន់ដីស តង់ អន់ សាណា កា អែ ណើ ម៉ាក់ អែ ចាក ដាក់ ប៉ាឡឹង ឡាក់ អន់ ទីល ប៉ាក់ ចារ អាញ ខង ញើ អែ ក្បាក់ អែ ប៉ាក់ ចារ អា។

១២ កាប៉ាច់ អាប៉ូឡូ ឡាក់ អុះ មី ពិន អាញ រ៉ះ កា អែ លើយៗ ដេល ប្រើ អែ ឡាក់ ច្នាក់ អន់ដីស អន់ខ្លូ លូ អុះ មី អន់ទៀតៗ ឡាក់ ចឹង ឡាក់ ហះកា អែ អូ បិច ឡាក់ កិញអៀ អុះ យី អែ ក្បាក់ ងារ ចំ ឡាក់ ដាក់ សារ៉ាប់ កា អែ ណោះ អែ ចឹង ឡាក់ ប៉ាក់ ចារ អន់ដីស ណោះ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១៣ អ្សក អែ ក្បាក់ ញ៉ាម លូ សៀ លើយ ទីប ទី ពុត ខិន លូ អន់ ទី សាង់ ពិ។

១៤ អន់ដីស ប្រគី សារ ញ៉ា កាតាម ត្រក់ ប្រគី ញាន កា ពុត បិច ចៃ។

១៥ អី អុះ មី អាញ បំរ អន់តត់ រ៉ះ កា អន់ដីស ឡឹង សារ ម៉ោញ ណារ៉ុ។ អន់ដីស កា អុះ អន់តត់ កេះ ដេល ផា ពឹង ខេត អាខៃ * ណោះ យី ហី ក្រាន រក់ សាទេផាណោះ អន់ខែ សៀ យីស៊ូ អន់ទ្រួល ឡឹង ពូ លូ អន់ខែ ប្រគី ងារ កា មុត ប៉ាសុន ប្រ្រៈ ទី ពុត។

១៦ ទីល នីណោះ អន់ដីស ត្រក់ អ្សល កូត ប្រគី ពូយ ប៉ាណូស ដាក់ នែរ អា ទីប មូត បក់ ប្រគី ងារ ប្រ្រៈ ដេល។

១៧ អាញ ហោក ខាក់ កា រក់ សាទេផាណោះ ផូណាតុះ លូ អាត់ខែកុះ ខង អន់ខែ ឡាក់ ច្នាក់ អាញ កេះ។ អាញ កាចាំង កា អន់ដីស ទីខ្លូ ខាក់ ហះកា អាញ ហោក រក់ ណារ៉ុ ញាន កា បំរ អន់ខែ ប៉ែ ង ដូរ។

១៨ អន់ខែ ប្រគី អន់ អាញ ហើយ ពុត ពៀក ឡាក់ កា អន់ខែ ប្រគី អន់ កា អន់ដីស ហើយ ពុត ពៀក ដេល ទីល នីណោះ ហត់ ការ៉ុប ប៉ាណូស នែរ អា ពិ។

សារ អំប័ញ់ គូប សោប

១៩ ក្រំ ហៀន សារ ប្រ្រៈ គ្រីប ចារ ពឹង ខេត អាស៊ី អំប័ញ់ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អាតីឡា លូ ត្រីស៊ីល លូ ក្រំ ហៀន សារ ប្រ្រៈ ឡាក់ ប៉ាក់ គូប ពឹង ហី អន់ខែ កា អំប័ញ់ អន់ ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? យី អន់ខែ បិច កា អន់ដីស ទី ពុត ញាន កា យីស៊ូ ឡាក់ ពី តាំង ឡាក់ ពិន។

២០ អុះ មី បក់ អែ ហះ ចារ អា ទិខ្លូ កា អំប័ញ់ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ប៉ាក់ ប៉ាត់ គូប សោប ត្រក់ តាំបាង ពុត បិច ចៃ។

២១ ហៃ សារ អំប័ញ់ អា អាញ ប្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

២២ ញើ អូ បិច កា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ ប្រ្រៈ ប៉ាស្យាប ប៉ាណូស ណោះ ពិ។ អី ពី តាំងឡា ញើ បំរ អីស ជីរ ពីរ ឡុត!

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្សា អន់ដីស។

២៤ អាញ អែ បិច ចៃ កា អន់ដីស ទីខ្លូ ញាន កា ពិន ប៉ាសុន យីស៊ូ គ្រិះ។

* ១៦:១៥ ១៦:១៥ មៀង កូរិនថ្ងៃ អែ ពឹង ខេត អាខៃ ណោះ ហង។

សត្រា ទី ២ រ៉តី ប៉ូល ប៉ាហ្គើ កា មូត មឿង កូរិនថ្ងៃ: សារ អន់តត់ រ៉ះ

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្គើ កា មូត មឿង កូរិនថ្ងៃ: ។

សារ សាំខាន់ៗ

រ៉តី ប៉ូល រ៉ះ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង អែរ ផ: អែរ អែរ ពីង ចារ ឡាក់ អែរ ជុំ មឿង អេភេស្យ។ (១:១-១១)

កេះណោះ អែរ រ៉ះ អន់ ពូ ហ្លង់ ឡឹង ខ ញ៉ា បះ អែរ អូ ទី ចាក សឹត ប៉ាត់ មឿង កូរិនថ្ងៃ: ណារ្ណ។ (១:១២-២:១៧)

រ៉តី ប៉ូល រ៉ះ ប៉ាឡាក់ ឡឹង ង៉ារ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ លូ រ៉ះ ឡឹង សារ ឡាំបាក អន់ទៀតៗ ឡាក់ កើត ពី: ពីង មូត បក់ រ៉ះ ប៉ាតាង យីស៊ូ ដេល។ (៣:១-៧:១៦)

រ៉តី ប៉ូល អន់តត់ ប៉ាតោ កា មូត ស្ងៀ យីស៊ូ អន់ ទី ពុត ដាក់ អត់ សាំវ៉ាញី កាណុង ង៉ារ ចាក ប៉ាតុំ លៀន ពូ អន់ ភ្នៀ ប៉ាហ្គើ ឡាំ តង់ មូត ស្ងៀ យីស៊ូ អែរ ពីង ខេត យូដា បក់ ថុក ញ៉ាក អូ ទី កា ណាតី ញ៉ា ឡាក់ អន់ខែ តងកាន។ (៨:១-៩:១៥)

ប៉ាត់ ចឹង ឡុច រ៉តី ប៉ូល ខំ ប៉ាតែក ហះ ម៉ាត់ មូត បក់ ច្រោម អែរ យី អែរ រ៉ះ អន់ ឡាក់ៗ កាខាក់ អន់ ពូ អូ ឡឹង ង៉ារ អែរ ឡាក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ (១០:១-១៣:១៣)

១ អាញ សិច ប៉ូល ឡាក់ ប្រ្លែ: រឿស ប្រ្លែ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ លូ ធីម៉ូថេ ឡាក់ អុះ មី ពិន ញីន ប៉ាហ្គើ សត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្លែ: បិកកាតយី ឡាក់ អែរ ពីង មឿង កូរិនថ្ងៃ: លូ មូត ប៉ាសុន ប្រ្លែ: ទីខូ ឡាក់ អែរ ពីង ខេត អាខែ ណោះ ដេល។

២ អន់ ប្រ្លែ: បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

សារ ប្រ្លែ: ប៉ាឡោម ពុត

៣ ពិ ពិន ប៉ានេ ប្រ្លែ: បិកកាតយី ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ ប្រ្លែ: ពី ទី ពុត តាប៉ាប តាប៉ុន លូ អូ ប៉ាឡោម សារ អុក ពុត ពៀក គ្រីប នែរ។

៤ ប្រ្លែ: ប៉ាឡោម ពុត ញីន រ៉ប ទី សារ ឡាំបាក គ្រីប នែរ ម៉ាត់ ញីន អូ ប៉ាឡោម ពុត ពូ រ៉ប ពូ ទី សារ ឡាំបាក ដេល ឡាក់ កា ប្រ្លែ: ប៉ាឡោម ពុត ញីន ដេល។

៥ ញីន ទី សារ ឡាំបាក អន់ខូ លូ យីស៊ូ គ្រិះ អឿង ប៉ុប ចំ ញីន កា ចឹង ទី ប្រ្លែ: ប៉ាឡោម ពុត ញីន អឿង ប៉ុប ណោះ ដេល។

៦ ទីល នីណោះ ផា ញីន ទី សារ ឡាំបាក យី សាំវ៉ាប អន់ អន់ដីស ទី សារ ប៉ាឡោម ពុត លូ សារ ប្រ្លែ: តង់។ ផា ប្រ្លែ: ប៉ាឡោម ពុត ញីន យី ភ្នៀ អន់ អន់ដីស ទី សារ ប៉ាឡោម ពុត ដេល ម៉ាត់ អន់ដីស ដាម អត់ ពីង សារ ឡាំបាក អន់ទៀតៗ ឡាក់ កា ញីន ដេល។

៧ ទីល នីណោះ ផ្ទះ ញឹក យឺត ឡើង អន់ដឺស ញឹក កា ម៉ឹង កា ខាក់ ខង ញឹក អ្នក អន់តត់ ផា អន់ ដឺស ទី សារ ឡាបាក អន់ខូ លូ ញឹក នីចម៍ អន់ដឺស កា ចឹង ទី ប្រ្ទ្រៈ ប៉ាឡោម ពុត អន់ខូ លូ ញឹក នីណោះ ដេល។

៨ អី អុះ មី ញឹក បិច អន់ អន់ដឺស អ្នក ដេល ឡើង សារ ឡាបាក ឡាក់ កើត ពីង ញឹក អ្វី ពីង ខេត អាស៊ី អា។ ញឹក ទី សារ ឡាបាក កា ខាក់ ឡាក់ ញឹក អ្នក ដាម៍ អត់ និះ ញឹក អ្នក ម៉ឹង កា ចឹង អ្វី រឺស ហង។

៩ ញឹក យឺត កាណាង ពុត ផា ចាបះ កា ញឹក ចឹង តៅ ហង។ សារ អា កើត ពិះ ភ្លៀ ដៃ អន់ ញឹក ម៉ឹង ឡាកោ ទៅ យឺ ត្រត់ ម៉ឹង ប្រ្ទ្រៈ បិកកាតយ៍ ឡាក់ អ្នក តាត់ អង់រឺស សឺត ប៉ាណូស តៅ។

១០ ប្រ្ទ្រៈ តង ញឹក អន់ រ៉ាវ៉ាច់ ឡើង សារ តៅ ឡាក់ កេង ខាក់ ណោះ កេះ ប្រ្ទ្រៈ កា ចឹង តង ញឹក តែង ម៉ាត់ ទៀ ណារូ ដេល។ ញឹក ម៉ឹង ផា អឺ ចឹង តង ញឹក ណារូ ដេល។

១១ កាប៉ាច់ អន់ដឺស កា ត្រត់ តង ម៉ង់ ឡោម ប្រ្ទ្រៈ បិកកាតយ៍ អន់ កា ញឹក ដេល ប្រគំ នីណោះ ចឹង ទី ប៉ាណូស អៀង ប៉ានេ ប្រ្ទ្រៈ បិកកាតយ៍ ខង អឺ ចឹង ប្រគំ ដាក់ កា ញឹក ពួយ សារ ពូ ម៉ង់ ណោះ ហង។

សារ រត់ ប៉ូល អ្នក ជៀ ឡាប៉ាត់ ម៉ឺង កូរិនថ្ងៃ:

១២ ញឹក ខិន អ្នកត់ អេង ខង កាណាង ពុត ញឹក អ្នក អន់តត់ ផា ដារ ឡាក់ ញឹក ប្រគំ ពីង អង់កក់ តេះ អា យឺ ត្រត់ តាទិច ហង ពួយ ពុត ប្រ្ទ្រៈ អ្នក ប៉ាញ៉ា ប៉ាច់ អុះ កា ខាក់ អឺ ឡាបៀប ញឹក ប្រគំ កា អន់ដឺស ញឹក អ្នក ប្រគំ ពួយ សារ ហ្សាង សាឡាច់ គុន ប៉ាណូស អុះ យឺ ញឹក ប្រគំ ពួយ ពុត ដាក់ ម៉ះ ប្រ្ទ្រៈ។

១៣ ញឹក អ្នក ច្រាត់ រះ សារ ញ៉ា រះ កា អន់ដឺស ហ្វាស ឡើង សារ អន់ដឺស អ្នក អាន អ្នក ហ្លួង អុះ។

១៤ យ្រ្រៈ កិញអៀ អា អន់ដឺស ហ្លួង បើ ខាក់ កាតាម អាញ ម៉ឹង ផា តែង ម៉ាត់ ទៀ អន់ដឺស ចឹង ហ្លួង គ្រីប សារ ញឹក ច្រាត់ ម៉ាត់ អន់ដឺស ចឹង តឺស ម៉ុះ ញាន កា ញឹក ឡាក់ កា ញឹក តឺស ម៉ុះ ញាន កា អន់ដឺស ដេល ប៉ាត់ ដាវ យឺស៊ូ ឡាក់ ពី តាំងឡា ពិន ដីរ ទៀ។

១៥-១៦ ញាន កា អាញ ម៉ឹង ផា អន់ដឺស បិច កា អាញ តាទិច នីអៀ បះ អន់ទ្រូល ពៃ អាញ យឺត ចឹង ឡាប៉ាត់ ចារ អន់ដឺស អន់ទ្រូល ហិ កេះណោះ អាញ យឺត ចឹង ឡាច់ ឡើង អន់ដឺស ឡាប៉ាត់ ខេត ម៉ាសេដូន ឡើង ឡើង ណោះ អាញ យឺត ចឹង សឺត ប៉ាត់ អន់ដឺស ណារូ ម៉ាត់ អន់ដឺស ចឹង ទី ខា ញៀរ ទង។ កេះណោះ អន់ដឺស ចឹង តង អន់ សាណា កា អាញ ឡាប៉ាត់ ខេត យូដា ណារូ។

១៧ អាញ យឺត នីអៀ ញ៉ា អាញ ប្រគំ ញាន កា ពុត អ្នក ហ្លួង ប? លើ កា ផិនកាន ឡាក់ អាញ យឺត ចឹង ប្រគំ ណោះ ញ៉ា ឡាច់ ឡើង ពុត គុន ប៉ាណូស ប បះ អាញ កាប ម៉ោញ ទង «អីះ» ម៉ោញ ទង «អ្នក អុះ» នីអៀ?

១៨ អន់ ប្រ្ទ្រៈ បិកកាតយ៍ ប្រគំ ផាញាន កា ញឹក ញឹក អ្នក កាប លូ អន់ដឺស ម៉ោញ ទង «អីះ» ម៉ោញ ទង «អ្នក អុះ»។

១៩ ឡាក់ កា អាញ លូ ស៊ីឡុះ លូ ផីម៉ូថេ ញឹក រះ កា អន់ដឺស ពៃ ផា យឺស៊ូ គ្រិះ ឡាក់ គុន ប្រ្ទ្រៈ អឺ អ្នក កាប ផា «អីះ» អន់ដា «អ្នក អុះ» អន់ដា ណោះ អុះ អឺ កាប ដឹង «អីះ» លើយ

២០ ខង អឺ តាត់ អង់កេះ គ្រីប សារ ប្រ្ទ្រៈ សាញ៉ា ទីណោះ ខ អា ហង បះ ពិន កាប ប៉ានេ ប្រ្ទ្រៈ បិកកាតយ៍ ផា «អាមែន» ញាន កា យឺស៊ូ

២១ ឃ្លៀះ បិកកាតយ័ ហង ឡាក់ ប្រឹក្តិ អន់ ញីន លូ អន់ដីស សៀ យីស៊ូ គ្រិះ លើយ ទីប រឿស ពិន អន់ ប្រឹក្តិ ង៉ារ អែ ដេល។

២២ ឃ្លៀះ កា អន់ ប៉ាងាត ប៉ាលីង អែ ពិះ អែ កាណាង ពុត ពិន ពៀប ឡាក់ កា ចែត សាញ៉ា ចាណាំ ម៉ះ អែ ពឹង ពិន កៀ អន់ ពិន អ្នក ឡាក់ៗ ជា អែ ចឹង អន់ សារ ញ៉ាៗ ឡាក់ កា អែ សាញ៉ា ទិណោះ។

២៣ អន់ ប្រៀះ បិកកាតយ័ ចែត ថូត អាញ ជា អាញ កាប ពូង ខ ឡាក់ អាញ អូ ទី ឡាក់ ប៉ាក់ មឿង កូរិនថ្ងៃ ម៉ោញ ទង ណាវ ណោះ យី ញន កា អាញ អូ បិច កាប កា អន់ដីស ណាវ។

២៤ ញីន អូ បិច ប្រឹក្តិ តាំងឡា ព្រឿ អន់ដីស លើយៗ កាណាង សារ អន់ដីស សៀ អុះ ខង អន់ ដីស សៀ កាខាក់ កេះ ញីន ក្រាន់ កា បិច ប្រឹក្តិ ង៉ារ អន់ខូ លូ អន់ដីស កៀ អន់ អន់ដីស ទី សារ ហោក រីត។

២

១ ទីល នីណោះ អាញ យឹត កេះៗ ជា អាញ អូ ឡាក់ ប៉ាក់ ចារ អន់ដីស ម៉ោញ ទង ណាវ ឡាក់ ប្រឹក្តិ អន់ កា អន់ដីស អុក ពុត ណោះ អុះ។

២ ជា អាញ ប្រឹក្តិ អន់ កា អន់ដីស អុក ពុត កេះ ទីល នីណោះ ពៀ ចឹង ប្រឹក្តិ អន់ អាញ ហោក រីត ជា អូ ប៉ាណូស ឡាក់ អាញ ប្រឹក្តិ អន់ អុក ពុត ណោះ ?

៣ សត់ត្រា អាញ ច្រាត់ ប៉ាហ្សឺ កា អន់ដីស ណោះ កៀ ដៃ អន់ អាញ ទី សារ អុក ពុត ញន អន់ ដីស ឡាក់ ត្រត់ ប្រឹក្តិ អន់ អាញ ទី ពុត ហោក រីត ណោះ ប៉ាក់ អាញ ទីល ទៀ ខង អាញ មឿង ជា អន់ដីស ចឹង ប្រឹក្តិ ព្រយ សារ អាញ ច្រាត់ ណោះ ខង ជា អាញ ទី សារ ហោក រីត អន់ដីស កា ចឹង ទី សារ ហោក រីត អន់ខូ លូ អាញ ដេល។

៤ អាញ ច្រាត់ សត់ត្រា ប៉ាហ្សឺ កា អន់ដីស ទីប អិត ពុត ពៀក ទីប ឡាច់ ទៀក ម៉ាត់ អូ ត្រត់ បិច ប្រឹក្តិ អន់ កា អន់ដីស អុក ពុត អុះ យី បិច តាំបាង ជា អាញ បិច ចៃ កា អន់ដីស កាខាក់។

សារ អូ អ្យក់ យ៉ូ ប៉ាណូស ប្រឹក្តិ យច

៥ ប៉ាណូស បក់ ប្រឹក្តិ អន់ ទី សារ អុក ពុត ណោះ អូ ត្រត់ ប្រឹក្តិ អន់ អាញ អុក ពុត អុះ យី អែ ប្រឹក្តិ អន់ កា អន់ដីស ទិខូ អុក ពុត មឿង បើត (អាញ កាប នីអៀ ញន កា អាញ អូ បិច កាប ប៉ាដើ ក អុះ)។

៦ អន់ដីស មឿង ដូរ ប្រឹក្តិ តាក់ អញ្ចាល អែ នែរ អា បត់ កេះ។

៧ ទីល នីណោះ អន់ដីស ដៃ អ្យក់ យ៉ូ សារ អែ ប្រឹក្តិ យច ណោះ អន់ដីស ត្រត់ កាប ប៉ាឡោម ពុត អែ ឡុត អ្យក ផែត អែ អុក ពុត តាឡាម លើយ ទីល ទី សារ មឿង។

៨ ទីល នីណោះ អាញ ប្រើ អន់ អន់ដីស តាំបាង សារ បិច ចៃ កា អែ ណាវ។

៩ អាញ ច្រាត់ សត់ត្រា ណោះ ប៉ាហ្សឺ កៀ សាត់ លូង ពុត អន់ដីស អន់ អូ អន់តត់ ជា អន់ដីស រ៉ាប់ សៀ ត្រឹប សារ អាញ អន់តត់ រិះ ដេល ប។

១០ ជា អន់ដីស អូ អ្យក់ យ៉ូ សារ ពូ ប្រឹក្តិ យច អាញ កា អូ អ្យក់ យ៉ូ សារ ពូ យច ដេល។ កា ប៉ាច់ អាញ តាំងឡា អាញ អូ អ្យក់ យ៉ូ សារ អែ យច ណោះ (ជា អែ ទី សារ យច តាទីច) ញន ហៃ កា យីស៊ូ គ្រិះ កៀ អន់ អន់ដីស ទី ខា

១១ ដៃ អន់ ប្រៀះ បិក សាតាំង ប៉ាងល់ ពិន ខង ពិន អន់ហ្គាល់ សារ ប៉ាញ៉ា ប្លាច់ ម៉ះ អែ ទី កេះ។

សារ សាណោះ អន់ខូ លូ យីស៊ូ គ្រិះ

១២ ផ្ទះ អាញ ទីល ប៉ាក់ មឿង ត្រូវ ពេ ភៀ ចឹង រ៉ះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ យ៉ះ ប្រ្លះ បើក ទ្រង់ អន់ កា អាញ ប្រឹក្សា ដ៏រា កាតាម

១៣ កា អាញ បើ ហើយ ពុត អុះ ខង អាញ បើ បំប៉ អុះ ទីតុះ។ * ទីល នីណោះ អាញ កា បំរ អ្នក ត អុះ មី ឡាក់ អ្វី ពឹង មឿង ត្រូវ ណោះ អាញ កា ឡាក់ ប៉ាក់ ខេត ម៉ាសេដ្ឋន ឡុត។

១៤ ហះ កា ប៉ាន ប្រ្លះ បិកកាតយ័ ឡាក់ ប្រឹក្សា អន់ ញិន ចាយ អន់ ខូ លូ យីស៊ូ គ្រិះ លើយ។ ប្រ្លះ ប្រឹក្សា អន់ ប៉ាណូស គ្រឹប ចារ អន់ ហ្គាល់ យីស៊ូ ញាន កា ញិន រ៉ះ ពៀប ឡាក់ កា បោផ្លូវ ទីល គ្រឹប ចារ។

១៥ ហះ ម៉ាត់ ប្រ្លះ បិកកាតយ័ ញិន អា ឡាក់ កា កាមីល បោផ្លូវ ម៉ះ យីស៊ូ គ្រិះ កាណុង កាំឡាំង បក់ ប្រ្លះ តង់ លូ ពឹង មូត បក់ ត្រត់ តៅ។

១៦ សារីបំ កា មូត បក់ ត្រត់ តៅ ញិន ឡាក់ កា កាមីល សារ តៅ។ សារីបំ កា មូត បក់ ទី ប្រ្លះ តង់ ញិន ឡាក់ កា កាមីល ឡាក់ អន់ អាញ រ៉ុស។ នីចម៍ ទី ពៀ ចឹង អ្នក ប្រឹក្សា ដ៏រា ទី អា ?

១៧ ញិន អូ ត្រត់ ឡាក់ កា ប៉ាណូស អៀង ដូវ ឡាក់ រ៉ះ ប៉ានី ប្រ្លះ ក្រាន់ កា បិច កា លៀន ណោះ អុះ ញិន យី ប៉ាណូស ដាក់ ត្រង់ ឡាក់ ពិះ ឡឹង ប្រ្លះ។ ញិន កា កាប ត្រង់ ហះ ម៉ាត់ ប្រ្លះ បិក កាតយ័ ញាន កា ញិន ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

៣

សារ រ៉ះ ឡឹង សាញ៉ា វែវ ពុត ណាវ

១ ញ៉ា ញិន កាប នីអៀ ភៀ ចឹង ប៉ានេ ឡុកោ ញិន ទៅ ប ? លើ កា ញិន ត្រត់ ប្រឹក្សា ឡាក់ កា បក់ អន់ ដា ត្រត់ អ្យក់ សត់ត្រា អន់ កា អន់ ដីស ហាប់ ញិន លើ កា បំរ សត់ត្រា ឡឹង អន់ ដីស ភៀ អន់ ពូ អន់ ទៀត ហាប់ ញិន ដេល ប ?

២ ញិន អូ តងកាន សត់ត្រា នៃវ ណោះ អុះ ខង អន់ ដីស អា ហង ឡាក់ កា សត់ត្រា សារីបំ កា ញិន ឡាក់ ច្រាត់ កាណុង ពុត ញិន ម៉ាត់ ប៉ាណូស ទិខ្ល ចឹង អាន លូ អន់ ហ្គាល់ ដេល។

៣ អន់ ដីស ពៀប ឡាក់ កា សត់ត្រា ម៉ះ យីស៊ូ គ្រិះ តាទីច ហង ឡាក់ អែ ច្រាត់ ប៉ាហ្គើ តាំបាង ពឹង ដ៏រា ឡាក់ ញិន ប្រឹក្សា អន់ កា អន់ ដីស។ សត់ត្រា អា អូ ត្រត់ ច្រាត់ លូ ទៀក ចារ ម្ល៉ អុះ យី ច្រា ត់ លូ ប៉ាដាត់ ប៉ាលីង ប្រ្លះ បិកកាតយ័ ឡាក់ ទី អាញ រ៉ុស។ អូ ត្រត់ សត់ត្រា ច្រាត់ ពឹង អំហ្គោ ណោះ អុះ យី ច្រាត់ កាណុង ពុត ប៉ាណូស។

៤ ញិន កាប នីអៀ ខង ញិន ម៉ឹង ប្រ្លះ បិកកាតយ័ កាខាក់ ញាន កា យីស៊ូ គ្រិះ ហង។

៥ ញិន អូ យីត ផា ញិន អូ ប្រឹក្សា ដ៏រា ញ៉ា ញាន កា ឡុកោ ញិន ទៅ អុះ យី ប្រ្លះ បិកកាតយ័ ឡាក់ ប្រឹក្សា អន់ ញិន អូ ប្រឹក្សា។

៦ ប្រ្លះ កា ប្រឹក្សា អន់ ញិន អូ ប្រឹក្សា ដ៏រា រ៉ះ ឡឹង សារ សាញ៉ា វែវ ពុត ណាវ ដេល។ សារ សា ញ៉ា វែវ ពុត អា អូ ត្រត់ ចាបាប ឡាក់ ច្រាត់ លូ សត់ត្រា ណោះ អុះ យី ញាន កា ប៉ាដាត់ ប៉ាលីង ប្រ្លះ ខង ចាបាប ឡាក់ ច្រាត់ លូ សត់ត្រា ប្រឹក្សា អន់ ពូ តៅ ហះ កា ប៉ាដាត់ ប៉ាលីង ប្រ្លះ ប្រឹក្សា អន់ ទី អាញ រ៉ុស។

* ២:១៣ ២:១៣ រត់ ប៉ូល បិច បំប៉ ទីតុះ ណោះ ខង ទីតុះ ចឹង ពិះ ឡឹង មឿង កូរិនថ្ងៃ ណោះ អែ ចឹង រ៉ះ អន់ រត់ ប៉ូល អូ ឡឹង សារ មូត ណោះ។

៧ ចាបាប ឡាក់ ប្រាក់ ពីង អំហ្គេ ទី តាតារ ក្លាក់ ខាក់ បះ សុនសាត អ៊ីស្រាអែល អូ អូ ហៃ ម៉្លះ ម៉ាត់ រតី ម៉្លះសេ ញន កា តាតារ ក្លាក់ ឡាច់ ឡឹង ម៉្លះ ម៉ាត់ អែ យ្រី ៖ សារ តាតារ ក្លាក់ ណោះ អែ ចា ប៊ីត កេះណោះ ហ៊្យង ណារ៉ុ។* ផា ចាបាប ឡាក់ ប្រាក់ អន់ តៅ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ

៨ សាឡង់ កា ងារការ តែង ប៉ាដាត ប៉ាលីង ប្រ្រី ហែង ខាក់ ទី សារ តាតារ ក្លាក់ ក្វា ឡឹង អា ណារ៉ុ តះ។

៩ ផា ងារ អន់ ចាបាប ឡាក់ ប្រាក់ អន់ ប៉ាលូស ទី ថូត ណោះ ទី សារ តាតារ ក្លាក់ ប៉ុប អា កេះ សាឡង់ កា ងារ រះ សារ យីស៊ូ ឡាក់ ប្រាក់ អន់ កា ប៉ាលូស ដាត់ ត្រង់ ហែង ខាក់ ទី សារ តាតារ ក្លាក់ ក្វា ឡឹង អា ណារ៉ុ តះ។

១០ ផា ពិន ពៀប សារ តាតារ ក្លាក់ សើត ពៃ លូ សារ តាតារ ក្លាក់ ឡាក់ កេង ខាក់ រ៉ប ដារ អា ណោះ ពិន ចឹង ផា សារ តាតារ ក្លាក់ សើត ពៃ ណោះ ឡាក់ កា អូ ត្រត សារ តាតារ ក្លាក់ អុះ។

១១ ម៉ៅញ ណារ៉ុ ផា ចាបាប ឡាក់ អូ អែ លើយ ទី សារ តាតារ ក្លាក់ សាឡង់ កា សារ សាញ៉ា វែវ ពុត ណារ ឡាក់ អែ លើយ ហែង ខាក់ ទី សារ តាតារ ក្លាក់ ក្វា ឡឹង ណោះ ណារ៉ុ តះ។

១២ ញន កា ញីន ទី សារ ម៉ីង កាខាក់ នីអៀ ញីន កា ទី ពុត ខិន ខាក់ ដេល។

១៣ ញីន អូ ប្រាក់ ឡាក់ កា រតី ម៉្លះសេ អុះ យី អែ អ្យក់ អញសែង តល់ សាក្កិ ម៉្លះ ម៉ាត់ ជែ អន់ សុន សាត អ៊ីស្រាអែល ហៃ ប៉ប តាតារ ក្លាក់ ឡាច់ ឡឹង ម៉្លះ ម៉ាត់ អែ ឡាក់ ផះ ចឹង ប៉ាត់ ណោះ។

១៤ ហះកា សុនសាត អ៊ីស្រាអែល កាង កល់។ ទីល រ៉ប ដារ អា ផះ អន់ខែ អាន សារ សាញ៉ា វែវ ពុត សាន់ដាប ណោះ អែ ទី អញសែង កាន់ទីង ពុត និះទៅ ដេល អូ ទី អ្យក់ ឡាច់ អុះ ខង ទី ដឹង យីស៊ូ គ្រិះ អូ អ្យក់ ឡាច់ អញសែង ណោះ។

១៥ ទីល រ៉ប ដារ អា ផា អន់ខែ អាន សារ រតី ម៉្លះសេ អែ ទី អញសែង កាន់ទីង ពុត អូ អន់ ហ្លង់។

១៦ ហះកា ប៉ាត់ ពូ វ៉ៃល ណាំង តាំងឡា ពិន អញសែង ណោះ ចឹង តាប៉្លើ ឡាច់ ឡឹង ពូ

១៧ ខង តាំងឡា ពិន យី ប៉ាដាត ប៉ាលីង ហះ ចារ ចំ ទី ប៉ាដាត ប៉ាលីង ប្រ្រី ចារ ណោះ ពិន វ៉ាវ៉ាច់ ឡឹង ថូត ដេល។

១៨ ពិន ទីខូ ឡាក់ អូ ទី អញសែង កាន់ទីង ម៉្លះ ម៉ាត់ ពិន ផះ ហៃ សារ តាតារ ក្លាក់ ម៉ះ ប្រ្រី បិកកា តយ្រី ពិន កា ផះ ចឹង កេះ ឡាក់ កា អែ ដេល អន់ ទី សារ តាតារ ក្លាក់ ហែង ខាក់ ៗ ញន កា ប៉ាដាត ប៉ាលីង ប្រ្រី បិកកាតយ្រី។

៤

សារ រតី ប៉ូល អូ ក្លេះ ពុត រះ សារ ដាក់ ឡឹង យីស៊ូ

១ ទីល នីណោះ ញីន អូ ក្លេះ ពុត អុះ ញន កា ប្រ្រី បិកកាតយ្រី តាបាប តាប៉ុន មប ងារ អា អន់ កា ញីន ប្រាក់។

២ ញីន អូ ចៃ ប្រាក់ ងារ ញ៉ា ឡាក់ អន់តុង អន់ទូក ឡាក់ ចឹង ប្រាក់ អន់ តាយ្យស ណោះ អុះ ញីន កា អូ ប៉ាលុ ពូ លូ អូ ប៉ាឡម ប៉ានីរ ប្រ្រី បិកកាតយ្រី ដេល។ យី ញីន តាំបាង អន់ កា ប៉ាលូស ទីខូ អន់ហ្គាល់ សារ តាទីច ទីប ប្រាក់ អន់ ពូ ម៉ីង ញីន ហះ ម៉ាត់ ប្រ្រី បិកកាតយ្រី។

៣ ផា សារ ដាត់ ញីន រះ អែ អោន សាគីម យី អោន សាគីម សាវ៉ាប ដឹង កា មូត បក់ ត្រត តៅ វ៉ាយ តៅ វ៉ុង។

* ៣:៧ ៣:៧ បំ ហៃ សារ ឡាច់ (និក្ខមនំ) ៣៤:២៧-៣៥។

៤ កាបាច់ ម្នាក់ ណោះ បង្ហាញ ប្រឹក្សា ភ្នំ ហៃ អង្គកក តោះ អា អើ ប្រឹក្សា អន់ ពុត អន់ខែ កើត ម៉ា ម៉ាំង អូ អន់ បឺប តាតារ ពីង សារ ដាក់ រ៉ះ ឡើង តាតារ ត្នាក់ ម៉ះ យីស៊ូ អើ ឡាក់ កា បង្ហាញ បិកកាតយី ត្រីប នែរ។

៥ ញីន អូ រ៉ះ សារ ឡាកោ ញីន ទៅ អុះ យី ញីន រ៉ះ ផា យីស៊ូ ត្រិះ ឡាក់ ពី តាំងឡា លូ យីត ផា ញីន បក់ ប្រឹក្សា ងារ កា អន់ដីស ញីន កា យីស៊ូ អា ហង

៦ ខង បង្ហាញ បិកកាតយី កាប ផា «ហាក់ អន់ ទី តាតារ ឡាច់ ឡើង ម៉ាម៉ាំង»* បង្ហាញ កា តាក់ តា តារ កាណាង ពុត ញីន អន់ អន់ហ្គាល់ ឡាក់ៗ កាខាក់ ឡើង សារ តាតារ ត្នាក់ ម៉ះ អើ ឡាក់ តាតារ ឡាច់ ឡើង ម៉ះ ម៉ាត់ យីស៊ូ ត្រិះ។

៧ ហះកា ញីន ទី ងារការ ឡាក់ ដាក់ កាខាក់ អា ពៀប ឡាក់ កា ម៉ាស កាណាង កតី កាអិល ភៀ អន់ ប៉ាណូស ពីង អង្គកក តោះ អូ អន់តត់ ផា សារ អំវាញ អីញ កេង ខាក់ អា ឡាច់ ឡើង បង្ហាញ អូ ត្រត់ ឡាច់ ឡើង ញីន អុះ។

៨ ញីន ទី សារ ឡាក់បាក ត្រីប នែរ តាទីច ហះកា ញីន ចាក ឡាក់ ប៉ាក់ ម៉ាត់ ណារ៉ា រ៉ាវ៉ាច់។ ញីន ទី សារ រ៉ុល ងើង តាទីច ហះកា ញីន អ្នែ ទី សារ ម៉ឹង។

៩ ពូ ប្រឹក្សា បាប ញីន តាទីច ហះកា បង្ហាញ អូ អ្នាត ញីន អុះ។ ពូ ពីត សាប្លាតី ញីន តាទីច ហះ កា ញីន អូ តោ អុះ។

១០ សារ ឡាក់បាក ទិ អា ពៀប ឡាក់ កា ញីន តោ អន់ខូ លូ យីស៊ូ រ៉ប់ ដាវ ភៀ អន់ ពូ បឺប អាញ រ៉ុស ម៉ះ អើ អ្នែ ពីង ឡាកោ ញីន។

១១ ញីន កា យីស៊ូ អា ហង បះ ញីន ផះ អ្នែ រ៉ុស អា ខូ ទី សារ តោ អ្នែ ហះ អ្នែ លើយ ភៀ អន់ ពូ បឺប អាញ រ៉ុស ម៉ះ អើ អ្នែ ពីង ឡាកោ ញីន ឡាក់ អូ តោ។

១២ ណោះ ហង បះ ពីង ឡាកោ ញីន ទី ដឹង សារ តោ ភៀ អន់ អន់ដីស ទី ដឹង អាញ រ៉ុស លើយ។

១៣ ញីន កា ពុត ញីន សៀ ត្រត់ ពូយ សារ ឡាក់ ពូ ទី ប្រាត់ រ៉ះ ផា «អាញ សៀ បះ អាញ កាប»† ញីន កា សៀ ដេល បះ ញីន កាប។

១៤ ញីន អូ អន់តត់ ផា បង្ហាញ ឡាក់ តាក់ អង់រ៉ុស សីត យីស៊ូ អើ ចឹង តាក់ អង់រ៉ុស សីត ញីន ដេល អន់ខូ លូ យីស៊ូ លូ ចឹង ប៉ាណា ញីន ឡាក់ អ្នែ ហះ សានែង អើ អន់ខូ លូ អន់ដីស ដេល

១៥ ខង សារ ទិ អា ទី កើត ពីះ ទី ខា សារ៉ាប កា អន់ដីស យី បង្ហាញ ដាក់ ពុត កា ប៉ាណូស ហ៊ឹង អៀង ៗ ភៀ អន់ ទី កាឡាង អៀង ហោក រត់ កា អើ ហ៊ឹង អៀង លូ ប៉ានេ សារ អំវាញ អីញ ម៉ះ អើ។

១៦ ខ អា ហង បះ ពុត ញីន អូ ត្រត់ អុះ យី ឡាកោ ញីន ត្រត់ អូ ទី សាង កាតាម ហះកា កាណាង ពុត ញីន ទី សាង ហ៊ឹង ខាក់ រ៉ប់ ដាវ ដេល

១៧ ខង សារ ឡាក់បាក បាបិត បាបិត ឡាក់ ញីន ទី ដឹង ម៉ោញ ទ្រុ អា ប្រឹក្សា អន់ កា ញីន ទី សារ ដាក់ កាខាក់ យី សារ ដាក់ ឡាក់ អ្នែ លើយ ឡាក់ ចឹង ពៀប លូ កាណាតី ញីន កា អូ ត្រត់។

១៨ ទីល នីណោះ ញីន អូ យីត ឡើង កាណាតី ញីន ឡាក់ ហៃ បឺប ណោះ អុះ យី យីត ឡើង កា ណាតី ញីន ឡាក់ ហៃ អូ បឺប ខង កាណាតី ញីន ឡាក់ ហៃ បឺប អ្នែ អូ ឡាញ អុះ ហះកា កាណាតី ញីន ឡាក់ ហៃ អូ បឺប ណោះ ចឹង អ្នែ លើយ។

* ៤:៦ ៤:៦ បរិ ហៃ កាណេត អង្គកក តោះ (លោកបុគ្គល) ១:៣។ † ៤:១៣ ៤:១៣ សារ អា ឡាច់ ឡើង ផាប អញសី ប៉ានេ បង្ហាញ (ទំនុក/តម្កើង) ១១៦:១០។

៥

១ ខង ពិន អ្នកអន់តត់ ជា ឡាកោ បាំងខ្មែរ ពិន អ្នក ពឹង អង់កក់ តេះ អា ពៀប ឡាក់ កា វ៉ាណើះ ជា អើ បាក់ ពួក វ៉ាយ វ៉ា ពិន ចឹង ទី ឡាកោ បាំងខ្មែរ ណាវ ពៀប ឡាក់ កា ហី អ្នក ពឹង ប្លែង ឡាក់ អ្នក លើយ ហី ណោះ អ្នក ត្រង់ ប្រគំ លូ តី ប៉ាណូស អុះ យី ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រគំ ហី ណោះ។

២ កិញអៀ អា ពិន ខុ ង៉ាញ បិច កា ទី ឡាកោ បាំងខ្មែរ ណាវ ពៀប ឡាក់ កា កាសិប ពៀត ខោ អាវ ណាវ។

៣ អ្នក កា ពិន ទី ឡាកោ បាំងខ្មែរ ណាវ ដាក់ ហង ជេ អន់ បបំ ពិន ពៀប ឡាក់ កា អ្នក សាឡុន

៤ ខង ផះ អ្នក ទី ឡាកោ បាំងខ្មែរ អា ពិន ខុ ង៉ាញ លូ អុក ពុត ពិន អូ បិច អ្នក ឡាកោ បាំង ខ្មែរ អា អុះ យី ពិន បិច កា ឡាកោ បាំងខ្មែរ ណាវ ឡឹង ប្លែង ប៉ាតាង ឡាកោ បាំងខ្មែរ សាន់ដាប អា ភៀ អន់ អាញ វីស តាត់ អង់ហ៊ីង កាណាត់ ញ៉ា ឡាក់ អុ តើ អា។

៥ ប្រ្លឹះ បិកកាតយ័ តាំងឡា បាំងកើត ពិន ភៀ ចឹង ទី ឡាកោ ណាវ នីអៀ អើ កា អន់ ប៉ាដាត់ ប៉ាលឹង អើ ម៉ុត អ្នក កាណុង ពុត ពិន ដេល ភៀ អន់ ពិន អ្នក ឡាក់ ៗ ជា ចឹង កើត នែវ អា។

៦ ទីល នីណោះ ញិន ទី ពុត ខិន លើយ ញិន អ្នក អន់តត់ ជា ផះ ញិន អ្នក ទី ឡាកោ បាំងខ្មែរ អា ញិន អ្នក ចាំងហាយុត ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៧ សាវ ញិន ប្រគំ ញុន កា ញិន សៀ អូ ត្រង់ ញុន កា ហៃ បបំ ណោះ អុះ។

៨ ទីល នីណោះ ញិន ទី ពុត ខិន លូ បិច ឡាច់ អន់ ចាំងហាយុត ឡឹង ឡាកោ បាំងខ្មែរ អា កេះ ណោះ ឡាក់ អន់ខុ លូ ពី តាំងឡា ពិន ឡុត ដាក់ ហ្លិត។

៩ យ្លឹះ ញិន ទី ឡាកោ បាំងខ្មែរ អា លើ អ្នក ទី ឡាកោ បាំងខ្មែរ កាតាម កា ញិន ខំ ប្រគំ អន់ ត្រង់ ពុត យីស៊ូ

១០ ខង ពិន ទិខ្ច ចឹង ឡាក់ អ្នក ហះ ង្គី យីស៊ូ គ្រិះ អន់ អើ តាត់ស៊ុន សាវ ភៀ អន់ ពិន ម៉ោញ ដួវ ៗ ទី វ៉ាងវ៉ាន់ លើ ទី ម៉ុត តាម សាវ ឡាក់ ទី ប្រគំ ផះ ឡាកោ បាំងខ្មែរ អ្នក វីស អា យ្លឹះ ប្រគំ សាវ ដាក់ លើ សាវ អ្នក ដាក់ កាតាម។

សាវ ប្រ្លឹះ រះកះ ប៉ាវម ប៉ាណូស អន់ ត្រង់ លូ អើ

១១ ញុន កា ញិន អ្នក អ៊ុល កូត អ្នក កា យីស៊ូ ឡាក់ ពី តាំងឡា ពិន កេះ បះ ញិន ខំ អន់តត់ រះ កា ពូ អន់ សៀ ដេល។ ប្រ្លឹះ បិកកាតយ័ កា អន់ហ្គាល់ ពុត ញិន ដេល អាញ ម៉ីង ជា កាណុង ពុត អន់ដីស កា អន់ហ្គាល់ ពុត ញិន ដេល។

១២ ញិន អ្នក ប៉ានេ ឡាកោ ទៅ ហះ ម៉ាត់ អន់ដីស អុះ យី ញិន អន់ អន់ដីស ទី សាវ ចឹង អេង កា ញិន ភៀ អន់ អន់ដីស ទី សាវ តើល លូ ម្នាក់ បក់ អ្នក អេង ឡឹង សាវ ញ៉ា ឡាក់ ប៉ាណូស បបំ អូ យីត ឡឹង សាវ តែង កាណុង ពុត ណោះ អុះ។

១៣ ផា ពូ ផា កា ញិន ប៉ាណូស អូ ហ្គង់ អូ ហ្គី យី ញិន អូ ហ្គង់ ភៀ កា ប្រ្លឹះ បិកកាតយ័ លូ ផា ពូ ផា ញិន ឡាក់ ប៉ាណូស អូ អន់ហ្គាល់ សាវ យច ត្រង់ យី ញិន អ្នក អន់ហ្គាល់ ភៀ កា អន់ដីស ដេល

១៤ ខង ពុត បិច ចៃ យីស៊ូ គ្រិះ ប្រើ ញិន ញុន កា ញិន ចាស្រែប បបំ ជា ទី ប៉ាណូស ម៉ោញ ដួវ តើ ប៉ាតាង ប៉ាណូស ទិខ្ច ណោះ ហង បះ ប៉ាណូស ទិខ្ច ពៀប ឡាក់ កា តើ ដេល។

១៥ អើ តើ ប៉ាតាង ប៉ាណូស ទិដ្ឋ ភ្ញៀ អន់ បក់ អ្វី រឺស អូ ត្រង់ អ្វី រឺស សាំរ៉ាប់ កា ឡាកោ ទៅ អុះ យី អ្វី រឺស សាំរ៉ាប់ កា អើ ឡាក់ តោ លូ រឺស សីត សាំរ៉ាប់ កា អន់ខៃ។

១៦ ទីល នីណោះ គិត អៀ តែង ម៉ាត់ ញីន អូ យីត ហៃ ពៀ គុន ឡាបៀប ប៉ាណូស អុះ យ្រីៈ ញីន យើយ យីត ហៃ យីស្វី គ្រិះ គុន ឡាបៀប ប៉ាណូស កាតាម ហះកា កិញអៀ អា ញីន អូ យីត ហៃ អើ គុន ឡាបៀប ប៉ាណូស ណារុ អុះ។

១៧ ជា ពៀ ប្រឹក្ច ប៉ាសុន យីស្វី គ្រិះ បក់ ណោះ កើត ទី ពុត ណារ ហង។ សារ ញ្ជាៗ តែង ប៉ា អថ ពៃ ហ្វៀង ទី កេះ ហៃ សារ ទីណោះ កើត ណារ ឡុត។

១៨ សារ ទី អា កើត ឡាច់ ឡឹង ប្រ្រីៈ បិកកាតយ័ ឡាក់ ទី រិះកះ ប៉ារម ពិន អន់ ត្រង់ លូ អើ ញុន កា យីស្វី គ្រិះ លូ អើ ប្រើ ញីន រិះកះ ប៉ារម ប៉ាណូស អន់ ត្រង់ លូ អើ ដេល។

១៩ ប្រ្រីៈ បិកកាតយ័ ផះ រិះកះ ប៉ារម ប៉ាណូស ពឹង អង់កក់ តេះ អន់ ត្រង់ លូ អើ ញុន កា យីស្វី គ្រិះ លូ អូ អ្យក់ យ៉ូ សារ ពូ ប្រឹក្ច យច អុះ អើ កា រិះ ប៉ានីរ អើ រិះកះ ណោះ ពឹង ញីន ដេល។

២០ ទីល នីណោះ ញីន ឡាក់ ប៉ាណូស រិះ សារ ប៉ាតាង យីស្វី គ្រិះ ឡាក់ កា ប្រ្រីៈ បិកកាតយ័ រិះ កា អន់ដីស ពឹង ញីន ដេល។ ញីន កា ឡោម អន់ដីស ប៉ាតាង យីស្វី គ្រិះ ជា ហក់ អន់ ត្រង់ លូ ប្រ្រីៈ ពិ។

២១ យីស្វី គ្រិះ អូ ទី សារ យច អុះ ហះកា ប្រ្រីៈ បិកកាតយ័ ប្រឹក្ច អន់ អើ ទី សារ យច ប៉ាតាង ពិន ភ្ញៀ ប្រឹក្ច អន់ ពិន ទី សារ ដាក់ ត្រង់ ឡាក់ ឡាច់ ឡឹង ប្រ្រីៈ បិកកាតយ័ ញុន កា យីស្វី គ្រិះ ដេល។

៦

១ ញុន កា ញីន ប្រឹក្ច ង៉ារ អន់ខូ លូ ប្រ្រីៈ បិកកាតយ័ បះ ញីន អន់តត់ រិះ កា អន់ដីស ផា ដៃ អ្យក់ សារ ប្រ្រីៈ ដាក់ ពុត កេះណោះ អ្នាត អន់ អូ ទី ខា

២ ខង អើ រិះ ផា៖

«អាញ ប្រឹក្ច ពូយ សារ អន់ដីស មន់ ផះ រ៉ាំងរ៉ាំង ចំ ឡាក់ ត្រង់ ពុត អាញ អាញ តង់ អន់ដីស ប៉ាក់ ដារ អាញ កាំឡាត់ ត្រង់ តង់ អន់ដីស ពៃ»។*

ហៃ រ៉ាំងរ៉ាំង ឡាក់ ត្រង់ ពុត ប្រ្រីៈ ណោះ យី កិញអៀ អា ហង។ ដារ អា ហង ឡាក់ ដារ ប្រ្រីៈ បិកកាតយ័ ត្រង់ តង់ អន់ដីស។

៣ ញីន អូ បិច ប្រឹក្ច សារ ញ្ជា ឡាក់ ប្រឹក្ច អន់ កា ពៀ អុក ពុត អ្នាត សៀ អុះ ភ្ញៀ ដៃ អន់ ទី ពូ កាប ប៉ាំងអាល កា ងារ ញីន អា។

៤ កាណុង ង៉ារ ទីណោះ ញីន តាំបាង អន់ ពូ បំបំ ជា ញីន ប្រឹក្ច ង៉ារ កា ប្រ្រីៈ តាទីច យី ញីន ដាម អត់ កាខាក់ ទីប ទី សារ ឡុំបាក ថុក ញ្ជាក។

៥ ពូ ពិត សាប្លាត់ ពូ ចែត ញីន ពឹង ខុក ពូ ប៉ាណាំ គូប ប៉ាសាំង លូ ញីន រ៉ាចក់ រ៉ាចល់។ ញីន ប្រឹក្ច ង៉ារ ក្លែ្ត ក្លាំង កាខាក់ អូ ទី តែប អូ ទី សាណា សា។

៦ ញីន កា តាំបាង ពុត ដាក់ ត្រង់ សារ អូ ហ្លង់ លូ ពុត អត់ សាំរ៉ាញី ញីន កា ប្រឹក្ច ដាក់ កា ពូ ញុន កា ប៉ាដាក់ ប៉ាលីង ប្រ្រីៈ ដាក់ កាខាក់ ទីប ទី ពុត បិច ចៃ អូ ពូង អុះ។

* ៦:២ ៦:២ សារ អា ឡាច់ ឡឹង អេសាយ ៤៩:៨។

៧ ញឹន កា រ៉ះ សារ តាទីច លូ ទី សារ អំរ៉ាញ អីញ ប្រ្លឹះ ប៊ិកកាតយ័។ ញឹន កា អ្សក់ សារ ដាក់ ត្រង់ ប្រ្លឹក់ ឡាក់ កា ដាវ ប្រ្លឹក់ ឡាក់ កា ខែល។

៨ បក់ អន់ដា អ្សវិល កូតិ កា ញឹន បក់ អន់ដា សាតោះ ញឹន បក់ អន់ដា កាប ពោ បក់ អន់ដា ប៉ានេ ញឹន ដេល។ ពូ យីត ជា ញឹន ឡាក់ ប៉ាណូស ប៉ាង់លំ ប៉ាលុ ពូ ហះកា តាទីច អើ ញឹន ឡាក់ ប៉ាណូស ដាក់ ត្រង់។

៩ ពូ យីត ជា ញឹន រៀប ឡាក់ កា ប៉ាណូស អូ ទី រៀ អន់ហ្គាល់ ហះកា ប៉ាណូស ទិខូ កា អន់ហ្គាល់ ញឹន ដេល។ ពូ យីត ជា ញឹន ឡាក់ កា ប៉ាណូស ក្សាម៍ ចឹង តើ ហះកា ញឹន អ្ស រ៉ុស ដេល។ ពូ ពិត សាប៉ាតិ ញឹន ហះកា ញឹន អូ តើ អុះ។

១០ ពូ សាមីតិ ជា ញឹន ចឹង អុក ពុត រៀក ហះកា ពុត ញឹន រត់ លើយ។ ញឹន ឡាក់ កា ប៉ាណូស តាបាយ កាសត់ ហះកា ញឹន ប្រ្លឹក់ អន់ កា ប៉ាណូស អៀង កើត ប្រ្លឹះ ប៉ាតុរង់។ ញឹន ឡាក់ កា អូ ទី កាណាតិ ញ៉ា អុះ ហះកា ញឹន ទី ត្រឹប នែវ។

១១ អី អុះ មី ពឹង មៀង កូរិនថ្ងៃ ញឹន កាកាប លូ អន់ដីស ត្រង់ៗ ញុន កា ញឹន ទី ពុត ដាក់ ឡា ហោង កា អន់ដីស។

១២ ញឹន អូ ទី ពុត សាំងអ៊ែក សាំងអ៊ិក កា អន់ដីស អុះ យី អន់ដីស ឡាក់ ទី ពុត សាំងអ៊ែក សាំងអ៊ិក។

១៣ អាញ កាកាប លូ អន់ដីស ឡាក់ កា អាញ កាកាប លូ គន សោ អាញ ទៅ ៖ ហត់ អន់ ទី ពុត ឡាហោង ឡាក់ កា ញឹន ដាក់ កា អន់ដីស ដេល។

សារ ត្រង់ ប្លាថី ឡាកោ អ្ស តាង ឡឹង ប៉ាណូស អូ ដាក់

១៤ ដៃ ប្រ្លឹក់ គូប លូ មូត បក់ អូ ស្មើ ប្រ្លឹះ។ ញ៉ា សារ ដាក់ លូ សារ អូ ដាក់ ចឹង អ្ស អន់ខូ លូ គូប កើត ដេល ប? ញ៉ា តាតារ លូ ម៉ាម៉ាំង អ្ស អន់ខូ ដាក់ ដេល ប?

១៥ ញ៉ា យីស្មិ ត្រិះ លូ ប្រ្លឹះ ប៊ិក សាតាំង † អ្ស អន់ខូ លូ គូប កើត ដេល ប? ញ៉ា បក់ ស្មើ ប្រ្លឹះ លូ បក់ អូ ស្មើ ប្រ្លឹះ ត្រង់ លូ គូប ដេល ប?

១៦ ញ៉ា ហ្វិប ប្រ្លឹះ ប៊ិក អ្ស កាណុង រោង រ៉ាម៉ះ ប្រ្លឹះ ប៊ិកកាតយ័ ត្រង់ ដេល ប? ពិន ទិខូ ឡាក់ រោង រ៉ាម៉ះ ម៉ះ ប្រ្លឹះ ឡាក់ ទី អាញ រ៉ុស ឡាក់ កា អើ រ៉ះ ផាះ

«អាញ ចឹង ម៉ុត អ្ស អន់ខូ លូ អន់ខែ ទីប ចាក លូ អន់ខែ ដេល អាញ ចឹង ប្រ្លឹក់ ប្រ្លឹះ អន់ខែ កេះណោះ អន់ខែ ចឹង ប្រ្លឹក់ ប៉ាសុន អាញ ដេល»។^១

១៧ ណោះ ហង បះ ប្រ្លឹះ ប៊ិកកាតយ័ កាប ផាះ
«ហត់ ឡាថ ឡឹង ពូ ណោះ ពិ
លូ ប្លាថី ឡាកោ អ្ស តាង ឡឹង ពូ
លូ ដៃ សាប៉ាតិ កាណាតិ ញ៉ា ឡាក់ អូ ដាក់ S
ណោះ អាញ ចឹង ហាប់ អន់ដីស។

† ៦:១៥ ៦:១៥ សាតាំង រៀក គុល «បេរៀល»។ ‡ ៦:១៦ ៦:១៦ សារ អា ឡាថ ឡឹង ចាបាច់ មូត លេវី (លេវីនីយ) ២៦:១២។ ប៉េ ហែ អេសេគៀល ៣៧:២៧ ដេល។ S ៦:១៧ ៦:១៧ សារ អា ឡាថ ឡឹង អេសាយ ៥២:១១។

១៨ អាញ ចឹង ប្រឹក្ចី ពី អន់ដីស

កេះណោះ អន់ដីស ចឹង ប្រឹក្ចី គន កាម៉ាក់ គន អង់កាន់ អាញ ដេល»។
អា ហង ប៉ានីរ ប្រឹក្ចី ប៊ិកកាតយ័ ឡាក់ ទី អំវាញ អីញ កេង ខាក់។ *

៧

១ អី អុះ ម៉ី ឡាក់ ញីន ប៊ិច ថៃ ញន កា ពិន ទី ប៉ានីរ ប្រឹក្ចី សាញ៉ា កេង ខាក់ នីអៀ កេះ ពិន ត្រ គំ ប៊ិនពែង ពុត អន់ ដាក់ ត្រង់ អន់ វ៉ាវ៉ាច់ ឡឹង សារ ប៊ិក អីក គ្រីប នៃវ ទីប តែង ឡាកោ បាំងឡៃ ទីប តែង ប៉ាដាក់ ប៉ាលីង ភៀ អន់ ដាក់ កាខាក់ គ្រីប នៃវ សំរាប់ កា ប្រឹក្ចី ញន កា អ្សិល តូត អ្សុត កា អីរ។

សារ រត់ ប៊ូល ហោក រត់

២ អ្សុត អន់ដីស ដាក់ ពុត កា ញីន ណើ ញីន អូ ទី ប្រឹក្ចី យថ លូ ពៀ អុះ អូ ទី ប៉ាណាំ ពៀ ប្រឹក្ចី យថ ទីប អូ ទី ប៉ាលូ ប៉ាងល់ ពៀ ដេល។

៣ អាញ កាប នីអៀ អូ ត្រត់ អាញ ប៊ិច អ្សុត យ័ អន់ដីស អុះ ខង អាញ រះ កា អន់ដីស កេះ ផា ញីន ប៊ិច ថៃ កា អន់ដីស លូ សាឡាក់ តោ អន់ខូ លើ អ្នែ រីស អន់ខូ លូ អន់ដីស។

៤ អាញ ខីន កា អន់ដីស កាខាក់ អាញ កា តីស ម៉ុះ អ្នាត់ អេង ញន កា អន់ដីស ដេល ទីប អាញ កា ហើយ ពុត ពៀក ខាក់ ដេល។ អាញ កា ទី សារ ហោក រត់ កាខាក់ យ័ ញីន ទី សារ ឡុំបាក អៀង កាតាម។

៥ ឡឹង ញីន ទីល ប៉ាក់ ខេត ម៉ាសេដូន ឡាកោ បាំងឡៃ ញីន អូ ទី វ៉ាឡូវ អុះ។ ញីន ទី សារ ឡុំបាក គ្រីប នៃវ លូ ពូ ប្រឹក្ចី បាប ញីន កាណុង ពុត ញីន កា ទី សារ អ្សុត ហ្សីក។

៦ ហះកា ប្រឹក្ចី ប៊ិកកាតយ័ ឡាក់ ខុ ប៉ាឡោម ពុត ពូ ឡាក់ ថុក ពុត អី ប៉ាឡោម ពុត ញីន ដេល ញន កា ទីតុះ ពីះ ទីល ប៉ាក់ ញីន។

៧ ញីន ហើយ ពុត អូ ត្រត់ ដឹង កា ទីតុះ ពីះ ទីល ប៉ាក់ ញីន ណោះ អុះ យី ញន កា អន់ដីស បាំង ហោក ពុត អី ដេល។ អី រះ ផា អន់ដីស ប៊ិច បំបំ អាញ ខាក់ លូ អន់ដីស ឡាច់ ទៀក ម៉ាត់ ទីប អ្សុត ពុត ថៃត ប៊ិច រះកះ ប៉ារម អន់ ត្រត់ លូ អាញ ខ អា ហង បះ ប្រឹក្ចី អន់ អាញ ហែង ហោក រត់ កា ខាក់។

៨ ផា សារ អាញ ច្រាត់ កាណុង សត់ត្រា ណោះ ប្រឹក្ចី អន់ កា អន់ដីស អុក ពុត កា អាញ អូ ថុច អុះ ហះកា អន់ទ្រួល ពៃ អាញ ថុច ដេល ខង អាញ បំបំ ផា សត់ត្រា ណោះ ប្រឹក្ចី អន់ កា អន់ដីស អុក ពុត យ័ បៀត ដាវ កាតាម។

៩ កិញអៀ អា អាញ ហោក រត់ អូ ត្រត់ ញន កា អន់ដីស ទី សារ អុក ពុត អុះ យី ញន កា សារ អុក ពុត ប្រឹក្ចី អន់ កា អន់ដីស ប៊ិនពែង ពុត ពៀក។ សារ អន់ដីស អុក ពុត នីអៀ ត្រត់ លូ ប្រឹក្ចី ប៊ិកកាតយ័ ម៉ាត់ អន់ដីស អូ លុប ញ៉ា ញន កា ញីន អុះ

១០ ខង សារ អុក ពុត ឡាក់ ត្រត់ ពូយ ពុត ប្រឹក្ចី ប៊ិកកាតយ័ នីអៀ ប្រឹក្ចី អន់ ពិន ប៊ិនពែង ពុត ពៀក ភៀ ទី ប្រឹក្ចី តង់ សារ នៃវ អា អូ ត្រត់ ថុច អុះ។ ហះកា សារ អុក ពុត គុន ប៉ាណូស អូ សៀ ប្រឹក្ចី អន់ តោ។

* ៦:១៨ ៦:១៨ សារ អា ឡាច់ ឡឹង ២ សំយុំអីល ៧:១៤។

១១ ហាក់ យឺត ហែ សារ អ្នក ពុត ឡាក់ ត្រង់ ពួយ ពុត ប្រ្លឹះ បិកកាតយ័ នីអៀ ទី ខា កា អន់ដីស នីចម៍ អន់ដា? ឃី ប្រ័ត្តិ អន់ អន់ដីស អ្យក់ ពុត ចែត បិច រ៉ាប័ថ ឡឹង សារ អូ ដាក់ ណោះ ប្រ័ត្តិ អន់ អន់ដីស យច ពុត លូ សារ ណោះ លូ ទី ពុត អ្យក កា ទី ថ្ងូត ឃី ប្រ័ត្តិ អន់ អន់ដីស បិច បំបំ អាញ អន់ដីស កា ចែត ថ្ងូត បក់ ប្រ័ត្តិ សារ អូ ដាក់ ណោះ ដេល។ សារ ទិ អាតាំបាង ជា អន់ដីស ទី ប្រ័ត្តិ គ្រីប ង៉ារ ភៀ ចឹង ដាក់ ណារ៉ូ កាណាង សារ អា។

១២ ទីល នីណោះ ខ ឡាក់ អាញ ប្រាត់ ប៉ាហ្សឺ ប៉ាក់ អន់ដីស អូ ត្រង់ ញួន កា បក់ ប្រ័ត្តិ អូ ដាក់ លើ ញួន បក់ ទី សារ ពូ ប្រ័ត្តិ អូ ដាក់ ណោះ អុះ អាញ ប្រាត់ ប៉ាហ្សឺ ប៉ាក់ អន់ដីស ភៀ អន់ អន់ដីស អូ ហ្លួង ជា អន់ដីស អ្យក់ ពុត ចែត កា ញួន តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័។

១៣ សារ អា ហង ឡាក់ ប៉ាងហោក ពុត ញួន ហះកា ក្លា ឡឹង អា ណារ៉ូ ញួន ទី សារ ហោក រីត់ ហ៊ែង ខាក់ ញួន កា បំបំ ទីតុះ ទី សារ ហោក រីត់ ញួន កា អន់ដីស ប្រ័ត្តិ អន់ អែ ហើយ ពុត។

១៤ អាញ ប៉ានេ អន់ដីស រះ កា អែ ពែ អាញ កា អូតាយ្សស កា អែ ដេល។ អន់ដីស អូ អន់តត់ ជា គ្រីប សារ ញួន រះ កា អន់ដីស ត្រង់ តាទីច ហង ទីតុះ កា អូ អន់តត់ ដេល កា គ្រីប សារ ញួន ប៉ានេ អន់ដីស រះ លូ អែ កា ត្រង់ តាទីច និះទៅ ដេល។

១៥ ផះ អែ កាចាំង កា សារ អន់ដីស ទិឌ អ្យក់ ពុត ចែត រ៉ាប័ សៀ អែ លូ រ៉ាងហែ អែ ទីប អ្យល កូត អ្យក អែ កា បិច ចែ កា អន់ដីស ហ៊ែង ខាក់។

១៦ អាញ ហោក រីត់ ខង អាញ ម៉ឹង អន់ដីស គ្រីប សារ ទិណោះ។

៨

សារ រីត់ ប៉ូល បិច កា មូត មឿង កូរិនថ្ងៃ តង់ អន់ លៀន កា ពូ អៀង

១ អី អុះ មី ញួន បំ រះ កា អន់ដីស ឡឹង សារ ប្រ្លឹះ បិកកាតយ័ ដាក់ ពុត កា ក្រំ ហៀន សារ អែ អែ ពឹង ខេត ម៉ាសេដួន ពឹង ចារ អន់ទៀតៗ។

២ យ្លះ អន់ខែ ទី សារ ឡាក់បាក់ អៀង នីចម៍ កាតាម អន់ខែ អែ កា ទី សារ ហោក រីត់ ខាក់ យ្លះ អន់ខែ ថុក ញ៉ាក តាបាយ កាសត់ កាតាម កា អន់ខែ ប៉ាកូលូត អន់ កា ពូ អៀង ដេល។

៣ អាញ បំបំ ម៉ាត់ អាញ តាំងឡា អន់ខែ ណោះ អន់ លៀន តាម អន់ខែ ទី លូ អន់ ទី ពុត លិះ ឡឹង អន់ខែ ទី សា។

៤ អន់ខែ ឡោម បំ ហះ ញួន អន់ អន់ខែ ម៉ុត ប្រ័ត្តិ ង៉ារ អា អន់ខូ ឃី ង៉ារ ប៉ាហ្សឺ លៀន អន់ កា ប៉ាសុន ប្រ្លឹះ ឡាក់ ថុក ញ៉ាក។

៥ អន់ខែ ប្រ័ត្តិ នីអៀ លិះ ឡឹង សារ អាញ ម៉ឹង សា សាត់ ប៉ាន់ដា អន់ខែ មប ឡាកោ កា ប្រ្លឹះ បិកកាតយ័ កេះណោះ អន់ខែ មប ឡាកោ ប្រ័ត្តិ ង៉ារ កា ញួន សារ អា ត្រង់ ពួយ ពុត ប្រ្លឹះ បិកកា តយ័ ដេល។

៦ ខ អា ហង បះ ញួន ប្រើ ទីតុះ ឡាក់ តាក់ អង់កេះ ង៉ារ ចាក ប៉ាតុំ លៀន ឡឹង អន់ដីស ឡាក់ កា អែ ផះ ប្រ័ត្តិ ប៉ាន់ដា ពែ កេះ។

៧ អន់ដីស អូ អៀង គ្រីប សារ ឡាក់ កា សារ សៀ ទី ប៉ានីរ ពីរ កាង អូ ហ្លួង អៀង ទី ពុត ត្រាំង គ្រីប រំនេរ លូ ទី ពុត បិច ចែ កា ញួន ដេល ទីល នីណោះ ហាក់ អន់ ង៉ារ អន់ លៀន អា អន់ ទី អៀង និះទៅ ដេល។

៨ អាញ កាប នីអៀ អូ ត្រក់ បាំងខំ អន់ដីស អុះ អាញ ក្រានី កា បិច យឹត ហៃ ពុត អន់ដីស បិច ចៃ តាទីច ប ទីល នីណោះ អាញ កាប ឡឹង សារ មូត ខេត ម៉ាសេដូន ណោះ ឡាក់ ទី ពុត ត្រាំង ដេល

៩ ខង អន់ដីស អន់ហ្គាល់ សារ យីស៊ូ គ្រិះ ដាក់ ពុត កា ពិន កេះ យៈ អើ ប្រៈ ប៉ាតុរង កា តាម អើ ប៉ាស្រុ ឡាកោ កេះ ប៉ាណូស តាបាយ កាសត់ ញួន កា អន់ដីស ភៀ អន់ អន់ដីស កើត ប្រៈ ប៉ាតុរង ញួន កា សារ តាបាយ កាសត់ ម៉ះ អើ។

១០ អាញ យឹត ផា ង៉ារ ប៉ាហ្សឺ លៀន អា ទី ខា សារ៉ាប់ អន់ដីស តាំងឡា។ សាណាំ សើត អន់ ដីស ប៉ាន់ដា ប្រឹក ង៉ារ អា អន់ទ្រូល ឡឹង ពូ អូ ត្រក់ ដឹង ណោះ យី អន់ដីស ទី ពុត បិច ប្រឹក អន់ទ្រូល ឡឹង ពូ ដេល។

១១ ទីល នីណោះ ហត់ អន់ដីស តាត់ អង់កេះ ង៉ារ អា កិញអៀ ហង ពិ ឡាក់ កា អន់ដីស ទី ពុត បិច ប្រឹក ឡឹង អន់ទ្រូល ពៃ តាម កាណាគី ញ៉ា ឡាក់ អន់ដីស ទី

១២ ខង ផា ពិន ទី ពុត បិច តង ពូ ប្រៈ ត្រក់ ពុត ហង ប្រៈ ចឹង យឹត ពូយ កាណាគី ញ៉ា ពិន ទី អូ ត្រក់ ពូយ កាណាគី ញ៉ា ពិន អូ ទី អុះ។

១៣ ហះកា អាញ អូ ប្រើ អន់ដីស តង ពូ អន់ទៀត និះ ប្រឹក អន់ កា អន់ដីស ទៅ ទី អូ ទី កាណាគី ញ៉ា ណោះ អុះ យី ក្រានី កា អន់ ទី សាម៉េ គូប សោប បត់ កេះ។

១៤ រ៉ប ដារ អា អន់ដីស ទី វ៉ាស អៀង កេះ ទីល នីណោះ ត្រក់ តង ពូ ឡាក់ ថុក ញ៉ាក។ ប៉ាត់ ពូ ទី អៀង កេះ ណោះ ពូ ចឹង តង អន់ដីស ឡុត កាណាគី ញ៉ា ឡាក់ អន់ដីស អូ ទី ភៀ អន់ ទី សាម៉េ គូប សោប ដេល

១៥ ឡាក់ កា សារ ពូ ច្រាត់ រ៉ះ ផា «បក់ ទូញ អៀង កា អូ ទី អៀង តាឡាម អុះ បក់ ទូញ បើត កា អូ ខ្លះ ដេល»*។

សារ រត់ ប៊ូល ប្រើ ពូ ហាប់ ទីតុះ

១៦ ប៉ានេ ប្រៈ បិកកាតយ័ ឡាក់ ប្រឹក អន់ ទីតុះ ទី ពុត អ្សក់ ពុត ចែត បិច តង អន់ដីស ឡាក់ កា ញីន ដេល។

១៧ អើ កា ចៃ ប្រឹក ពូយ សារ ញីន យរ ក្លា ឡឹង អា ណារ អើ ទី ពុត ត្រាំង ខាក់ យី អើ តាំងឡា ទី ពុត បិច ឡាក់ ប៉ាត់ ចារ អន់ដីស។

១៨ ញីន ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ឡាក់ អន់ខូ លូ អើ ប៉ាណូស ណោះ ក្រុំ ហៀន សារ ប្រៈ គ្រីប ចារ ប៉ានេ អើ ខង អើ ចាក រ៉ះ សារ ដាក់ ឡឹង ប្រៈ។

១៩ អូ ត្រក់ ដឹង ណោះ អុះ យី មូត ក្រុំ ហៀន សារ ប្រៈ កា រើស អ្សក់ អើ អន់ ឡាក់ អន់ខូ លូ ញីន កាណុង ង៉ារ ទ្រុង ឡាក់ លៀន ពូ អន់ អា ដេល ញីន ប្រឹក ង៉ារ អា ភៀ អន់ ប្រៈ បិកកាតយ័ លៅ លែង សិច លូ ភៀ តាំបាង ឡឹង សារ យឹត ដាក់ ម៉ះ ញីន ដេល។

២០ ញីន ប្រឹក នីអៀ ភៀ ជេ អន់ ញើ ប៉ាំងអាល ឡឹង សារ ចឹក លៀន អៀង ឡាក់ ពូ អន់ អា

២១ ខង ញីន បិច ប្រឹក ង៉ារ ដាក់ អូ ត្រក់ ដឹង ហះ ម៉ាត់ ប្រៈ បិកកាតយ័ អុះ យី ហះ ម៉ាត់ ប៉ាណូ ស ទីខ្លះ ដេល។

* ៨:១៥ ៨:១៥ សារ អា ឡាត់ ឡឹង សារ ឡាត់ (និក្ខមន៍) ១៦:១៨។

២២ ញឹក កា ប្រើ កាំឡាំង ញឹក ម៉ោញ ដូរ ណាវ ឡា អន់ខូ លូ មូត ពៀរ ដូរ ណោះ ដេល។ ញឹក កា ឃើយ សាត់ ហៃ ពុត ពៀក អើ អៀង ទង កេះ លូ អូ អន់តត់ ជា អើ ទី ពុត ត្រាំង ប្រគី ង៉ារ កាខា ក់។ កិញអៀ អា អើ ទី ពុត ត្រាំង ហឹង ខាក់ ខង អើ ម៉ឹង អន់ដីស កាខាក់ ដេល។

២៣ កាប៉ាច់ ទីតុះ អើ ឡាក់ គូប អាញ ប្រគី ង៉ារ អន់ខូ លូ អាញ សាំរ៉ាប់ កា អន់ដីស។ កាប៉ាច់ មូត ពៀរ ដូរ ណាវ ឃើ មូត បក់ ប្រគី ង៉ារ ប៉ាតាង ក្រុំ ហៀន សារ ប្រ្រះ កៀ អន់ យីស៊ូ គ្រិះ លេ លែង សិច។

២៤ ទីល នីណោះ ហាក់ អន់ដីស តាំបាង ពុត បិច ចៃ កា អន់ខែ ប៉ែង ដូរ កៀ អន់ ក្រុំ ហៀន សារ ប្រ្រះ ប៉ាក់ ចារ អន់ទៀត។ អូ អន់តត់ ជា អន់ដីស ទី ពុត បិច ចៃ តាទីច លូ កៀ អន់ អន់ខែ ប៉ែង ដូរ អូ អន់តត់ ជា សារ ឡាក់ អាញ ប៉ានេ អន់ដីស រ៉ះ កា អន់ខែ ណោះ ឃើ សារ ត្រត់ តាទីច។

៩

សារ ប៉ាតុំ លៀន តង់ មូត សៀ អ្នែ ពីង មៀង យេរូសាឡឹម

១ កាប៉ាច់ សារ ប៉ាហ្សឺ លៀន ឡាក់ តង់ មូត ប៉ាសុន ប្រ្រះ ណោះ អូ កូម កា អាញ ច្រាត់ សត់ត្រា រ៉ះ កា អន់ដីស អុះ

២ ខង អាញ អូ កេះ ជា អន់ដីស ទី ពុត បិច តង់ ពូ ណោះ។ អាញ កា ប៉ានេ អន់ដីស រ៉ះ កា មូត អ្នែ ពីង ខេត ម៉ាសេដូន ជា «អុះ ម៉ី អ្នែ ពីង ខេត អាខែ * អន់ខែ ទ្រៀម ចឹង អន់ លៀន ឡឹង សាណាំ សើត កេះ»។ ពុត ត្រាំង ម៉ះ អន់ដីស កា ប្រគី អន់ កា ពូ អៀង ដូរ ទី ពុត បិច ប្រគី ពូយ ដេល។

៣ អាញ ប្រើ កាំឡាំង ញឹក ប៉ែង ដូរ ឡាក់ កៀ អន់ ពូ ប៉ប ជា សារ អាញ ប៉ានេ អន់ដីស ពីង សារ អា អូ យច អុះ ខង ប៉ាក់ អាញ ទីល ទៀ អន់ដីស ទី ទ្រៀម លៀន កេះ។ ឡាក់ កា អាញ រ៉ះ តា ទីច។

៤ ជា អុះ ម៉ី ពីង ខេត ម៉ាសេដូន អន់ខែ ឡាក់ អន់ខូ លូ អាញ ជា អន់ខែ ប៉ប អន់ដីស បើ ទ្រៀម លៀន ញឹក ចឹង តាយូស ញាន កា ញឹក ម៉ឹង អន់ដីស តាឡាម លូ អូ ត្រត់ ដឹង ញឹក អុះ ចឹង តាយូ ស អន់ដីស កា តាយូស ដេល។

៥ ខ អា ហង បះ អាញ យីត ជា ត្រត់ អន់ កាំឡាំង ញឹក ឡាក់ ប៉ាក់ ចារ អន់ដីស អន់ខ្មួល ឡឹង អាញ កៀ ទ្រៀម លៀន ឡាក់ ត្រត់ តង់ ពូ ណោះ អន់ កេះ ទូត ឡាក់ អន់ដីស ទី សាញ៉ា ពៅ។ ប៉ា ត់ អាញ ឡាក់ ទីល កេះ អាញ ចឹង ប៉ប ជា អន់ដីស ប៉ាតុំ លៀន ញាន កា ពុត បិច ប្រគី អូ ត្រត់ ញាន កា អាញ ប៉ាងខំ អុះ។

៦ អាញ បិច កាប នីអៀ ពៀ ប្រគី ម៉ុរ ចិ បក់ ណោះ កា ចឹង ទី ពៀ រ៉ែបិត ដេល ពៀ ប្រគី ម៉ុរ តីស បក់ ណោះ កា ចឹង ទី ពៀ អៀង ដេល។

៧ ទីល នីណោះ ហាក់ អន់ដីស ប្រគី ពូយ តាម ពុត ឡាក់ អន់ដីស ទី យីត កេះ។ អូ ត្រត់ ប្រគី ញាន កា ហ្វាច តាមៀន លូ ប៉ាងខំ ពុត អុះ ខង ប្រ្រះ បិច ចៃ កា ប៉ាណូស ចំ ឡាក់ អន់ កាណាក់ ញាន កា ពុត ហោក រ៉ត់។

៨ ប្រ្រះ អូ អន់ សារ ដាក់ អៀង គ្រីប នៃរ កា អន់ដីស កៀ អន់ អន់ដីស ទី គ្រីប កាណាក់ ញ៉ា ឡាក់ អន់ដីស តងកាន លើយ ទីប អ្នែ សល់ អៀង សាំរ៉ាប់ តង់ ពូ អន់ទៀត ដេល

* ៩:២ ៩:២ មៀង កូរិនថ្ម: អ្នែ ពីង ខេត អាខែ។

៩ ឡាក់ កា ពូ ទី ប្រាក់ រ៉េ ផា:

«ប៉ាណូស ដាក់ អន់ កា ពូ តាដោ:
អើ ដែក អន់ កា មូត តាបាយ កាសត់
សារ ដាក់ ត្រង់ ម៉: អើ អ្នែ លើយ»។

១០ ប្រ្លៈ ឡាក់ អន់ តិល ពៀ កា បក់ សាមូល តប់ លូ អន់ សាណា កា ពូ អើ កា ចឹង អន់ អន់ដីស
ទី វ៉ាស អៀង ឆែម ណារ៉ូ ម៉ាក់ អន់ដីស ចឹង អ្នែ អន់ កា ពូ ហើង អៀង ណារ៉ូ ដេល។

១១ ទីល នីណោះ ប្រ្លៈ ចឹង ប្រឹក អន់ អន់ដីស កើត ប្រ្លៈ ប៉ាតូរង គ្រីប នែវ ភៀ អន់ អន់ដីស អ្ន
តង់ ពូ លើយៗ លូ អន់ ពូ អន់ទៀត ហោក រ៉ត់ កា ប្រ្លៈ បិកកាតយ័ ប៉ាក់ ញីន ជីន លៀន អន់ដីស
ប៉ាហ្សើ ណោះ:

១២ ខង ងារ ចាក ប៉ាក់ លៀន អា អូ ត្រត់ ដឹង កា តង់ ប៉ាសុន ប្រ្លៈ កាណុង សារ អន់ខែ តងកាន
ណោះ អុ: យី ប្រឹក អន់ អន់ខែ ហោក រ៉ត់ កា ប្រ្លៈ បិកកាតយ័ កាខាក់ ដេល។

១៣ ញន កា អន់ខែ ចឹង ប៉ប ងារ អន់ដីស តង់ អា អន់ខែ ចឹង ប៉ាណាំ គូប ប៉ានេ ប្រ្លៈ បិកកា
តយ័ ខង អន់ដីស អៀល កូត ប្រឹក ពូយ យីស៊ូ គ្រិ: ទីប អន់ដីស រ៉: ផា សៀ សារ ដាក់ ឡើង
អើ កេះណោះ អន់ លៀន តុត អៀង កា អន់ខែ លូ កា ពូ ទីខូ ដេល។

១៤ អន់ខែ ចឹង ម៉ន់ ឡោម ប្រ្លៈ អន់ កា អន់ដីស ទីប ទី ពុត បុច ចៃ ញន កា ពុត ដាក់ កាខាក់ ម៉:
ប្រ្លៈ ឡាក់ អើ តាំបាង ពីង អន់ដីស។

១៥ ប៉ានេ ប្រ្លៈ បិកកាតយ័ ឡាក់ អន់ សារ ដាក់ កាខាក់ អូ ទី កាណាត ញ៉ា ចឹង អ្នែ ប៉ាន់ដីប ទី អុ:។

១០

សារ រ៉ត់ ប៉ូល តើល កា បក់ ច្រោម អើ

១ សាំយ៉ាង អាញ ពិ ពូ កាប ផា ផ: អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ អាញ ទី ពុត អ្នុត ហះកា
ប៉ាក់ អាញ អ្នែ ចាំងហាយុត ឡើង អន់ដីស អាញ ខិន កាប កា អន់ដីស ខាក់។ អាញ ប៉រ អន់តត់
ប៉ាតោ កា អន់ដីស ញន កា ពុត ដាក់ សឹម ឡាច់ ឡើង យីស៊ូ គ្រិ:

២ យី អាញ ប៉រ ឡោម អន់ដីស ដៃ ប៉ាងខំ ពុត អាញ អន់ ខិន កាប កា ពូ ប៉ាក់ អាញ ឡា ទីល ប៉ាក់
អន់ដីស ណោះ: ខង អាញ យីត កេះៗ ផា អាញ អូ អ្នុត អុ: កាប កា បក់ ច្រោម ផា ញីន អ្នែ គុន
ឡាបៀប ប៉ាណូស អូ សៀ ប្រ្លៈ ណោះ។

៣ យ្លៈ ញីន ទី ឡាកោ ប៉ាងខ្មែ ឡាក់ កា ប៉ាណូស ទីខូ កាតាម កា ញីន អូ តាកុ: គុន ឡាបៀប
ប៉ាណូស ណោះ: ដេល

៤ ខង យ្លើង តាកុ: ឡាក់ ញីន យរ អូ ត្រត់ យ្លើង គុន ប៉ាណូស អុ: យី យ្លើង ឡាក់ ទី អំវាញ
អីញ ម៉: ប្រ្លៈ បិកកាតយ័ ឡាក់ អូ តាត់ អំពូក ប៉ាន់ទៀយ ឡ្រក អន់ទៀតៗ

៥ យី តាត់ អង់ហ៊្វ្រង អ្នាត សារ ពូ ប៉ាតែក លូ ប្រ្លៈ លូ ពុត អ្នាត់ អេង ទីណោះ: ឡាក់ ប្រឹក អន់ អូ
អន់ហ្គាល់ ប្រ្លៈ បិកកាតយ័។ ញីន កា ប៉ាណាំ ពុត ពៀក ពូ អន់ វ៉ាប់ សៀ យីស៊ូ គ្រិ: ឡុត។

៦ ផា ដាវ ចំ អន់ដីស វ៉ាប់ សៀ ទី កេះ: ញីន កា ទ្រៀម ចឹង ចែត ថូត ទី បក់ អូ វ៉ាប់ អូ សៀ ដេល។

† ៩:៩ ៩:៩ សារ អា ឡាច់ ឡើង ផាប អញសី ប៉ានេ ប្រ្លៈ (ទំនុក/តម្កើង) ១១២:៩។

៧ ញ៉ា អន់ដីស អូ ប៉ប សារ ឡាក់ អ្វី ហៈ ម៉ាត់ អន់ដីស ប ? ជា ញ៉ា យឹត ជា អ៊ែ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ បក់ ណោះ ត្រក់ យឹត អន់ អូ ឡាក់ៗ កាខាក់ ជា អ៊ែ ប៉ាសុន យីស៊ូ គ្រិះ ញីន កា ប៉ា សុន យីស៊ូ គ្រិះ ឡាក់ កា អ៊ែ ដេល។

៨ ប្រ្រៈ បិកកាតយ័ អន់ អំរ៉ាញ អីញ កា ញីន ភៀ អន់តត់ ប៉ាតោ កា អន់ដីស អូ ត្រក់ ភៀ ថាំ ឡាយ អន់ដីស អុះ។ យ្រៈ អាញ កាប អ្នាត់ អេង ឡឹង អំរ៉ាញ អីញ ណោះ អៀង ប៊ែត កាតាម កា អាញ អូ តាយូស ដេល។

៩ អាញ អូ បិច អន់ អន់ដីស យឹត ជា អាញ បិច កាប បាំងអ្នក អន់ដីស ពីង សត់ត្រា អា អុះ

១០ ខង ពូ ជា «សារ កាណាង សត់ត្រា ប្លូល អា កាប កា ពូ កេង កាខាក់ ហៈកា ផៈ អ៊ែ អ្វី ហៈ អា ពៃ អ៊ែ អូ ខិន ប្រឹក្នី នីចម៍ កា ញ៉ា អុះ ទីប អូ ទី ប៉ានីរ ពីរ កាង ដេល»។

១១ បក់ កាប នែរ អា ត្រក់ អូ អន់តត់ ជា ផៈ ញីន អូ អ្វី ញីន ប្រាក់ រ៉ះ នីចម៍ ប៉ាត់ ញីន អ្វី អន់ខូ ញីន ចឹង ប្រឹក្នី នីណោះ ដេល។

១២ ញីន អូ ខិន ប៉ានេ ឡាកោ ទៅ អន់ សាម៉េ លូ ម្នត បក់ អន់ដា ឡាក់ ប៉ានេ ឡាកោ ទៅ លើ កា ញៀប ឡាកោ ញីន លូ អន់ខែ ណោះ អុះ។ អន់ខែ ណោះ ញៀប ឡាកោ លូ គូប សោប ប្រឹក្នី នី ណោះ អន់ខែ អូ សាឡាច់ អុះ។

១៣ កាប៉ាច់ ញីន អូ អ្នាត់ អេង ហ្វាស ឡឹង ង៉ារ ញីន អុះ យី ញីន អ្នាត់ អេង ដឹង កា ង៉ារ ញីន ប្រឹក្នី ពូយ ប្រ្រៈ បិកកាតយ័ ប្រើ ញីន ណោះ ហង យី អ៊ែ អន់ ញីន ឡា ទីល ប៉ាត់ អន់ដីស ណោះ។

១៤-១៥ អន់ដីស អ្វី ពីង គូយ ឡាក់ ប្រ្រៈ បិកកាតយ័ ទី កាំឡាត់ អន់ កា ញីន។ ផៈ ញីន ឡា ទីល ប៉ាត់ ណោះ អន់ទ្រូល ឡឹង ពូ ភៀ រ៉ះ សារ ដាក់ ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ញីន អូ អ្នាត់ អេង ហ្វាស តាឡាម អុះ លើ អូ អ្នាត់ ឡឹង ង៉ារ ពូ អន់ទៀត ប្រឹក្នី ណោះ អុះ។ ញីន ម៉ឹង ជា អន់ដីស ចឹង សៀ ហ៊ែង ខាក់ ញីន កា ចឹង អូ ប្រឹក្នី ង៉ារ ហ៊ែង អៀង ណារ កាណាង កាំឡាង អន់ដីស។

១៦ កេះណោះ ញីន ចឹង ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ ចារ អន់ទៀតៗ ហ្វាស ចារ អន់ ដីស។ ញីន អូ អ្នាត់ អេង កា ង៉ារ ឡាក់ ពូ អន់ទៀត ប្រឹក្នី កេះៗ ពីង ចារ ពូ ណោះ អុះ។

១៧ ញ៉ា បិច អ្នាត់ អេង ត្រក់ អ្នាត់ អេង ឡឹង ង៉ារ យីស៊ូ ឡាក់ ពី តាំងឡា ពិន ទី ប្រឹក្នី។ *

១៨ ប៉ាណូស ឡាក់ ពូ ត្រក់ ម៉ឹង អូ ត្រក់ បក់ ប៉ានេ ឡាកោ ទៅ ណោះ អុះ យី ប៉ាណូស បក់ ប្រ្រៈ បិកកាតយ័ ប៉ានេ។

១១

សារ រតី ប្លូល រ៉ះ ឡឹង ម្នត តាត់ អំប្រឹក្នី បក់ រ៉ះ ប៉ាតាង យីស៊ូ

១ ប៉រ អន់ដីស ជៃ រ៉ាប រ៉ូ សារ អាញ កាប អា កិញ អៀ អា អាញ កាប ឡាក់ កា ប៉ាណូស អន់ ទ្រុយ អន់ដីស ជៃ អ្នក យ៉ូ អាញ។

២ អាញ ក្បាត់ * អន់ដីស សារ ក្បាត់ អា ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ ខង អាញ ញៀប ឡាក់ កា កាណាង អន់ដីស អន់ ទី ក្លោ ដឹង ម៉ោញ យី អាញ ប៉ាណា អន់ដីស ឡាក់ កា ប៉ាណា អង់កាន់ រ៉ុះ ដាក់ ត្រង់ អូ ទី ប្រឹក្នី លូ កាម៉ាក់ អុះ អន់ កា យីស៊ូ គ្រិះ។

* ១០:១៧ ១០:១៧ បំរែ ហៃ យេរេមៀ ៩:២៤។ * ១១:២ ១១:២ សារ រតី ប្លូល ក្បាត់ អា រ៉ែ លូ សារ ក្លោ ក្បាត់ កាម៉ាញ។

៣ ហះកា អាញ អ្នក កា ទី ពូ ប៉ាងល់ អន់ដីស ប៉ាណាំ អន់ អ្នក ពុត ដាក់ ត្រង់ ប៊ិច កា យីស៊ូ គ្រិះ ណោះ ឡាក់ កា ពិះ ប៉ាងល់ អេវ៉ា ពែ នីណោះ ដេល

៤ ខង ផា ទី ពៀ ពិះ រះ ផា ទី យីស៊ូ អន់ទៀត ម៉ោញ ណាវ៉ូ តាង ឡឹង យីស៊ូ ឡាក់ ញីន ទី រះ ណោះ លើ កា ពូ ប៉ាងហៀន ផា ត្រត់ ទី ប៉ាងតី ប៉ាលីង តាង ឡឹង ប៉ាងតី ប៉ាលីង ប្រ្រឹះ ឡាក់ អន់ដីស ទី កេះ លើ កា ពូ រះ សារ ដាក់ តាង ឡឹង សារ ដាក់ ឡាក់ អន់ដីស ទី កាតាំង កេះ យី អន់ដីស សាំយ៉ា ង ពូ ឡុត អូ ប៉ាតែក អុះ។

៥ ម្នត ណោះ អ្នាត់ អេង ផា ឡាកោ តីស ហ្វិត ឡឹង ម្នត រះ ប៉ាតាង យីស៊ូ ហះកា អាញ យីត ផា អាញ អូ ញម កា ម្នត ណោះ អុះ។

៦ យ្រឹះ អាញ អូ សុវ ទី ប៉ានី ពីរ កាង កាតាម ហះកា កាណាង សារ អូ ហ្វង់ អាញ អូ ញម អុះ ឡាក់ កា ញីន យើយ តាំបាង អន់ កា អន់ដីស ប័ប័ គ្រឹប ខ កេះ។

៧ ផះ អាញ រះ សារ ដាក់ មះ ប្រ្រឹះ បិកកាតយី កា អន់ដីស អាញ អូ អ្នក ខា អុះ យី អាញ ប៉ា ស្រុ ឡាកោ ភៀ តាត់ អំប៉ោក អន់ដីស។ អាញ ប្រឹត នីអៀ ញ៉ា អាញ ប្រឹត យច ប ?

៨ អាញ អ្នក លៀន ឡឹង ក្រំ ហៀន សារ ប្រ្រឹះ ប៉ាត់ ចារ អន់ទៀតៗ ភៀ ប្រឹត ដារ រះ សារ យី ស៊ូ កា អន់ដីស។

៩ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ផា អាញ អូ ទី កាណាតី ញ៉ា អាញ កា អូ ប្រឹត អន់ ពៀ ប៉ា ណាប អុះ ខង អុះ មី ឡឹង ខេត ម៉ាសេដូន អន់ខែ ពិះ តង់ អាញ កេះ កាណាតី ញ៉ា ឡាក់ អាញ តង កាន។ អាញ អូ យើយ អន់ អន់ដីស ទី សារ ឡាបាក ញាន កា អាញ អុះ យ្រឹះ តែង ម៉ាត់ ទៀ កា និះទៅ ដេល។

១០ អាញ រះ កា អន់ដីស សារ តាទីច ឡាក់ កា យីស៊ូ គ្រិះ ខុ រះ សារ តាទីច ដេល ផះ អាញ អ្នែ ពីង ខេត អាខែ អាញ ចឹង អូ អ្នក កាណាតី ញ៉ា ឡឹង ពៀ អុះ ភៀ ចឹង អូ អ្នាត់ អេង លើយ ផា អូ អ្នក កាណាតី ញ៉ា ឡឹង អន់ដីស។

១១ ញ៉ា ត្រត់ អាញ ប្រឹត នីអៀ ? នីចម អាញ អូ ប៊ិច កា អន់ដីស ប ? អូ អុះ ប្រ្រឹះ បិកកាតយី អូ អន់តត់ កេះ កា អាញ ប៊ិច ចៃ កា អន់ដីស កាខាក់។

១២ អាញ ប្រឹត ដារ អូ អ្នក ខា អា យី អាញ ចឹង ប្រឹត តូ ណាវ៉ូ ភៀ ដៃ អន់ បក់ ប៊ិច ប៉ាញ៉ា ប្លាច ចឹង អ្នាត់ អេង ផា អន់ខែ ប្រឹត ដារ ដាក់ សាម៉េ លូ ញីន ដេល

១៣ ខង ប៉ាណូស នៃរ ណោះ ស៊ុត កា ម្នត បក់ ប៉ាឡម ឡាកោ ប្រឹត បក់ រះ ប៉ាតាង យីស៊ូ យី ម្នត ពូង កា ពូ លូ តាត់ អំប្រឹត បក់ រះ ប៉ាតាង យីស៊ូ គ្រិះ។

១៤ សារ អា អូ ត្រត់ ញម អុះ យ្រឹះ ប្រ្រឹះ បីត សាតាំង កា ប៉ាឡម ឡាកោ ប្រឹត បិយ ប្រ្រឹះ ឡាក់ តាតារ ដេល។

១៥ ទីល នីណោះ ផា ម្នត បក់ ប្រឹត ដារ កា អើ ប៉ាឡម តាត់ អំប្រឹត ប៉ាណូស ដាក់ ត្រង់ ឡាក់ ប្រឹត ដារ កា ប្រ្រឹះ ណោះ អូ តាង ប៊ុប ចំ អុះ ហះកា ប៉ាត់ អន់តីត ទៀ អន់ខែ ចឹង តោ ពូយ សារ អន់ ខែ ប្រឹត ណោះ ហង។

១៦ អាញ ប័រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ៉ូ ជា អូអន់ ញើ យីត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ អុះ។ យ័រ អន់ដីស យីត ជា អាញ ឡាក់ ប៉ាណូស អន់ទ្រុយ កាតាម អន់ដីស សាំយ៉ាង អាញ ពី គៀ អន់ អាញ អូ អ្នាត់ អេង បាប៊ែត ដេល។

១៧ សារ អា អូ ត្រត់ អាញ កាប ពួយ ប្រ្រើ: បិកកាតយ័ អុះ យី អាញ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ ខង អាញ ខីន អ្នាត់ អេង ឡើង ឡាកោ ទៅ។

១៨ ញន កា ទី ប៉ាណូស អៀង ដូរ អ្នាត់ អេង ឡាបៀប ប៉ាណូស អូ សៀ ប្រ្រើ: អាញ កា ចឹង អ្នាត់ អេង នីណោះ ដេល។

១៩ អន់ដីស យីត ជា ឡាកោ អន់ដីស ឡាក់ ប៉ាណូស ហ្សាង សាឡាច់ ហះកា អន់ដីស ហាប់ ប៉ាណូស អន់ទ្រុយ ទីប ហោក រត់ ដេល

២០ ខង ជា អន់ខែ ជិះ ចត់ រ៉ាត អ្សក់ រ៉ាស អំប៉ាស បីងាយ កាប ជាម៉ាត លើ តាប៉ះ គៀង តោរ កា អន់ដីស ថៃ ហាប់ អន់ខែ ដេល។

២១ ញ៉ា អាញ ចឹង តាយូស ប ញន កា ញីន អូ ខីន ប្រឹក អូ ដាក់ ឡាក់ កា អន់ខែ នីណោះ?។

ហះកា ជា ពូ ខីន អ្នាត់ អេង កាណុង សារ ញ៉ា អាញ កា ខីន អ្នាត់ អេង កាណុង សារ ណោះ ឡាក់ កា ពូ ដេល (អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ តាទីច)។

២២ ញ៉ា ដឹង អន់ខែ ប សុនសាត អ៊ីស្រាអែល? អាញ កា អ៊ីស្រាអែល ដេល។ ញ៉ា ដឹង អន់ខែ ប ប្រឹក ពួយ សង់ខុំ ហេត្រី? អាញ កា ប្រឹក ពួយ សង់ខុំ ដេល។ ញ៉ា ដឹង អន់ខែ ប ផ្លង់ រ៉ាច់ រត់ អាប្រាហាំ? អាញ កា ផ្លង់ រ៉ាច់ រត់ អាប្រាហាំ ដេល។

២៣ ញ៉ា អន់ខែ ណោះ ប្រឹក ង៉ារ កា យីស៊ូ គ្រិះ ប? (អាញ ប័រ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ) អាញ ប្រឹក ង៉ារ កា យីស៊ូ ក្លា ឡើង អន់ខែ ណោះ ណារ៉ូ។ អាញ ប្រឹក ង៉ារ ភ្លេច អៀង ខាក់ ក្លា ឡើង អន់ខែ សាំ អាញ ត្រត់ ខុក អៀង ទង ពូ ពីត សាប្លាតិ អាញ អៀង ទង កាខាក់ លូ អាញ ប៊ែត ចឹង តោ លើយ។ ដេល។

២៤ សុនសាត អ៊ីស្រាអែល ពីត អាញ លូ កាស៊ី ប៉ាតាម លីក កាណុង ម៉ោញ លីក ពីត ៣៩ ទង។

២៥ ពូ ពីត អាញ លូ អ៊ីង កាទូង ប៉ែង ទង ពូ ហីរ អាញ លូ អំហ្គា ម៉ោញ ទង អាញ កាឡាប់ កាំ ប៉ាន់ ប៉ែង ទង អាញ ឡង់ ពីង ទៀក សាឡីត សាឡាយ ម៉ោញ ម៉ាង ម៉ោញ ដារ។

២៦ អាញ ឌុ ចាក ឡាំ ប៉ាត់ ចារ អន់ទៀត។ លើយ។ ផះ ណោះ អាញ កា ទី សារ ខូច ខាច លើយ។ ដេល ឡាក់ កា ផះ ចាក យួង ទៀក តាំងលេ ទី សារ ខូច ខាច ញន កា មូត ប៉ុន អ្សក់ រ៉ាស អំប៉ាស ខូច ខាច ញន កា សុនសាត អាញ ទៅ ខូច ខាច ញន កា សុនសាត អន់ទៀត ខូច ខាច កាណុង អៀង ខូច ខាច ពីង ព្រី ខូច ខាច ពីង ទៀក សាឡីត សាឡាយ ខូច ខាច ញន កា មូត បក់ តាត់ អំប្រឹក សៀ ប្រ្រើ:។

២៧ អាញ ប្រឹក ង៉ារ ទីប ភ្លេច ឡាំបាក ទីប កាគី តែប អាញ ឡាយុត អូ ទី សាណា សា អូ ទី ទៀក អែត លើយ។ អាញ គ្រីន អាញ អូ ទី ខោ អាវ កាសិប ពៀត លើយ ដេល។

២៨ ក្លា ឡើង អា ណារ៉ូ អាញ រីនរ៉ាយ រ៉ប ដារ ញន កា យីត កា មូត ក្រុំ ហៀន សារ ប្រ្រើ: គ្រីប ចារ ដេល។

២៩ ជា ទី ញើ អូ ត្រុះ អូ ចូន អាញ កា អូ ត្រុះ អូ ចូន ដេល ជា ទី ពូ ប៉ាណាំ ញើ អន់ អ្នាត សៀ អាញ អីក ខាក់។

៣០ ជា អាញ ត្រួត ម្ចាត់ អេង យី អាញ ម្ចាត់ អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៣១ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ ឡាក់ តាំងឡា ពិន ឡាក់ ពូ ប៉ានេ លើយៗ អែ អូ អន់តត់ កេះ ជា អាញ អូ កាប ពួង អុះ។

៣២ ផះ អាញ អែ ពឹង ម្យើង ដាម៉ះ ពៃ ម៉ែត រ៉ាំងហៃ ម្យើង ឡាក់ សាដាច់ អាវ៉ាតះ ប្រើ រ៉ាំងហៃ ម្យើង អែ កា ប្រើ តាហាន ញ៉ាម អំប៉ា ទ្រូក ម្យើង ភ្នើ ក្បាត់ រ៉ុប អាញ។

៣៣ ហះកា ទី គូប អាញ ចែត អាញ ពឹង ពុង ប៉ាប្រូ ជីវ ទ្រង រ៉ាំបោះ ទ្រូក ភ្នើ អន់ អាញ រ៉ាំរ៉ាច់ ឡើង តី ម្លុត តាហាន ណោះ។ †

១២

សារ ប្រ្លឹះ តាំបាង អន់ កា វតី ប៉ូល ប៉ប័

១ យីះ អាញ អូ អន់តត់ ជា សារ អាញ ម្ចាត់ អេង អូ ទី ខា ញ៉ា កាតាម ហះកា អាញ ប៉រ រះ ឡើង សារ អំរ៉ាញ អើញ កេង ខាក់ ឡាក់ ប្រ្លឹះ បិកកាតយ័ តាំបាង អន់ អាញ ប៉ប័ លូ អន់ អាញ អូ។

២ អាញ អន់ហ្គាល់ កាម៉ាក់ ម៉ោញ ដូរ ឡាក់ សៀ យីស៊ូ គ្រិះ * ផះ រ៉ាំងរ៉ាំង ១៤ សាណាំ អន់ទ្រូ ល ពៃ ប្រ្លឹះ បិកកាតយ័ ប៉ោក ហារ អែ អន់ ពឹង ប្លែង តាល់ ទី ប៉ែង (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អែ តាទីច លើ កា ក្រាន់ កា ប៉ប័ ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្លឹះ បិកកាតយ័ អូ)។

៣-៤ អាញ អូ អន់តត់ ជា កាម៉ាក់ ណោះ ហារ ពឹង ចារ ប្រ្លឹះ តាទីច លូ កាតាំង ប៉ានីវ ប្រ្លឹះ កេង ខាក់ ឡាក់ អូ ខិន រះ (ហះកា អាញ អូ អូ អន់តត់ កា ឡាកោ អែ តាទីច លើ កា ក្រាន់ កា ប៉ប័ ឡាក់ កា អំប៉ោ ដោច ទី ដឹង ប្រ្លឹះ បិកកាតយ័ អូ)។

៥ អាញ ម្ចាត់ អេង កា សារ កាម៉ាក់ ណោះ ហង អាញ អូ ម្ចាត់ អេង ឡើង ឡាកោ អាញ ទៅ អុះ អាញ ម្ចាត់ អេង ដឹង កា សារ អាញ អូ គីត អូ ខា ណោះ ហង។

៦ ជា អាញ បិច ម្ចាត់ អេង អាញ កា អូ កាតូល ដេល ខង អាញ កាប ពួយ សារ តាទីច។ ហះ កា អាញ អែ គ្រីយ អ្សត ផែត ទី បក់ អន់ដា ចឹង សាមីត ជា អាញ តិស ឡើង សារ ពូ ប៉ប័ អាញ ប្រឹត លូ លីះ ឡើង សារ អាញ កាប។

៧ ម៉ោញ ណារ ប្រ្លឹះ បិកកាតយ័ ចែត សាលៀ កាណុង ឡាកោ អាញ † ភ្នើ ជែ អន់ អាញ តិស ពុត ញន កា សារ កេង ខាក់ ឡាក់ ដាត់ ហ្គីត ឡាក់ ប្រ្លឹះ តាំបាង អន់ អាញ ប៉ប័។ សាលៀ អា ញៀប ឡាក់ កា សារ បិយ ប្រ្លឹះ បិក សាតាំង ម៉ោញ ដូរ ពិះ តាត់ អង់អីត អាញ ភ្នើ ជែ អន់ អាញ តិស ពុត។

៨ អាញ ម៉ន់ ឡោម យីស៊ូ ឡាក់ ពី តាំងឡា អាញ ប៉ែង ទង អន់ អែ តាប៉ាប តាប៉ុន អ្សក់ ឡាច់ សាលៀ ឡើង ឡាកោ អាញ។

៩ ហះកា អែ រះ កា អាញ ជា «ពុត ដាត់ ម៉ះ អាញ ក្រិប ពឹង អីស កេះ ខង អំរ៉ាញ កេង ខាក់ ម៉ះ អាញ ពូ ចឹង ប៉ប័ ឡាក់ ៗ ញន កា អាញ អន់ អំរ៉ាញ អាញ អែ ពឹង ប៉ាណូស អូ គីត អូ ខា ណោះ

† ១១:៣៣ ១១:៣២-៣៣ ប៉រ ហៃដារ ម្លុត រះ បាតាង យីស៊ូ (គិច្ច/ការ) ៩:២៣-២៥។ * ១២:២ ១២:២ សារ អាវ៉ាត់ ប៉ូល កាប ប៉ាញ ម្យើង ឡើង ឡាកោ អែ តាំងឡា។ ប៉រ ហៃ ខ ៧។ † ១២:៧ ១២:៧ សារ អាវ៉ាត់ ប៉ូល កាប ប៉ាន់ដិប អែ បិច កាប ឡើង សារ អែ អីត ពូ លើ សារ អែ ម៉ាម៉ាំង ម៉ាត តាម ហៃ។

ហង»។ ទីល នីណោះ អាញ ហោក រីត់ កាខាក់ អ្នាត់ អេង កា សារ អាញ អូ គិត អូ ខា ភ្នើ អន់ សារ អំរាញ អីញ ម៉ះ យីស៊ូ គ្រិះ អ្នែ ពីង អាញ។

១០ ខ ណោះ ហង បះ អាញ ប៉ាញ ពុត ផះ ទី សារ អូ គ្រុះ អូ ចូន ផះ ពូ តះ ប៉ាស្យាប ផះ ទី សារ ឡាំបាក ផះ ពូ ប្រីត បាប ផះ ទី សារ ចុនចៃ ញាន កា យីស៊ូ គ្រិះ ខង ផះ ចំ អាញ អូ គ្រុះ អូ ចូន ផះ ណោះ ហង អាញ ទី សាង់។

១១ អាញ កាប នីអៀ ឡាក់ កា ប៉ាណូស អន់ទ្រុយ ហង ញាន កា អន់ដីស ប៉ាំងខំ អាញ ខង អន់ ដីស ហង ឡាក់ ត្រត់ ប៉ានេ អាញ។ យី អាញ ឡាក់ ប៉ាណូស អូ ទី ខា កាតាម កា អាញ អូ ញម ដេល កា មូត បក់ ផា អន់ខៃ តីស ឡឹង មូត រះ ប៉ាតាង យីស៊ូ។

១២ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ អាញ តាំបាង សារ អន់ទៀតៗ ភ្នើ ប្រីត អន់ អន់ហ្គា ល់ ផា អាញ ឡាក់ បក់ រះ ប៉ាតាង យីស៊ូ តាទីច យី ទី សារ អំរាញ អីញ កេង ខាក់ តុត អៀង ទីប អាញ អត់ សាំរាញ កាខាក់។

១៣ អាញ ដាក់ កា អន់ដីស ឡាក់ កា អាញ ដាក់ កា ក្រំ ហៀន សារ ប្រះ ប៉ាក់ ចារ អន់ទៀតៗ ណោះ ដេល អ្នាត ដឹង កា អាញ អូ អ្នក កាណាគី ញ៉ា ឡឹង អន់ដីស ណោះ ដោច អន់ដីស ជៃ អ្នក យ៉ូ សារ អាញ យច អា ។

១៤ កិញអៀ អា អាញ ទៀម ឡាកោ កេះៗ ភ្នើ ឡាក់ ប៉ាក់ ចារ អន់ដីស ណា យី ប៉ែង ទង ហះ អា ហង ហះកា អាញ អូ ប្រីត អន់ កា អន់ដីស ប៉ាណាប អុះ ខង អូ ត្រត់ អាញ ឡាក់ ណាំង រ៉ាស អំប៉ាស អន់ដីស អុះ យី អាញ ណាំង ដឹង ឡាកោ អន់ដីស ណោះ ហង ខង គន សោ អូ យើយ ប៉ាក់ រ៉ាស អំប៉ាស អន់ កា មើត ពី អុះ ទី ដឹង មើត ពី ប៉ាក់ រ៉ាស អំប៉ាស អន់ កា គន សោ។

១៥ កាប៉ាច អាញ ប៉ាញ ពុត ចឹង យរ កាណាគី ញ៉ាៗ ឡាក់ អាញ ទី លូ មប ទីប ឡាកោ អាញ អា ដេល សាំរ៉ាប់ កា អន់ដីស។ ផា អាញ ប៉ូច ចៃ កា អន់ដីស កាខាក់ ប៉ូប អា កេះ ញ៉ា អន់ដីស អូ ប៉ូច អូ ចៃ កា អាញ កេះ ប?

១៦ អាញ អូ ទី ប្រីត អន់ អន់ដីស ប៉ាណាប អុះ ហះកា បក់ អន់ដា កាប ផា អាញ ឡាក់ ប៉ាណូស តាត់ អំប្រីត ដាក់ ភ្នើ ប៉ាលូ អន់ដីស។

១៧ ញ៉ា អាញ យើយ ប៉ាលូ អន់ដីស ពីង មូត បក់ អាញ ប្រើ ឡាក់ ប៉ាក់ ចារ អន់ដីស ណោះ ប?

១៨ អាញ ឡោម ទីតុះ ប្រើ ឡាក់ ប៉ាក់ ចារ អន់ដីស អាញ កា ប្រើ កាំឡាំង ញីន ម៉ោញ ដូរ ណា រុំ ឡាក់ អន់ខូ លូ អ៊ែ ដេល ញ៉ា ទីតុះ ប៉ាលូ អន់ដីស ប? អូ អុះ អាញ លូ ទីតុះ ទី ពុត ពៀក ដឹង ម៉ោញ លូ ប្រីត ង៉ារ និះទៅ ដេល។

១៩ ញ៉ា អន់ដីស យីត ផា ញីន ផះ អ្នែ ច្រាត់ រះ នីអៀ ប៉ូច កា រ៉ាវ៉ាច ឡាកោ ហះ ម៉ាត់ អន់ដីស ប? អូ អុះ យី ញីន កាប ពូយ សារ យីស៊ូ គ្រិះ ហះ ម៉ាត់ ប្រះ បិកកាតយី។ អី អុះ មី ឡាក់ ញីន ប៉ូច ចៃ សារ ឡាក់ ញីន កាប ទី អា ភ្នើ តង អន់ អន់ដីស កើត ដាក់

២០ ខង ប៉ាក់ អាញ ឡាក់ ទីល ទៀ អ្នក ផែត អាញ អូ ប៉ប អន់ដីស ទី សារ ដាក់ រម លូ គូប ឡាក់ កា អាញ ប៉ូច ប៉ប ណោះ អុះ អន់ដីស កា អូ ប៉ប អាញ ចឹង ដាក់ កា អន់ដីស ឡាក់ កា អន់ដីស ប៉ូច ប៉ប ណោះ ដេល។ អ្នក ផែត ទី សារ តាប៉ុញ តាប៉ាក់ លូ គូប សោប សាណាំង សាណើស អីក អ្រ៊ុត ប៉ាសង លូ គូប សោប កាប ពោ គូប សោប អ្នាត់ អេង ខុយ ប៉ាអ្រប់ លូ អូ ទី ឡាប៉េប។

† ១២:១៣ ១២:១៣ សារ អា អី ប៉ូល កាប កល់ កាទុត ភ្នើ កាប ប៉ាឡែរ កា មូត បក់ ប៉ូច ច្រោម អើ។ អើ អូ ទី ប្រីត យច អុះ លូ មូត អៀង កូរិនថ្ងៃ: យី អើ ប្រីត ដាក់ កា អន់ខៃ ត្នា ឡឹង ពូ។

២១ អ្នក ផែត ប៉ាត់ អាញ ឡាំ ទីល ទៀ ប្រ្រៈ អាញ ចឹង ប្រឹក្សា អន់ អាញ តាយស ម៉ោញ ទង ណាវ ហៈ ម៉ាត់ អន់ដីស លូ អាញ ចឹង ត្រត់ ញាំ សោក ញាន កា អន់ដីស អៀង ដូរ ប្រឹក្សា សារ យច ផៈ អន់ទ្រូល ពែ លូ អូ ទី ប៊ុនពែង ពុត ពៀក អ្នាត សារ បឹក អឹក លូ សារ ប្រឹក្សា លូ កាម៉ាក់ លូ អង់ កាន់ ប្លោះ ប្លាល ឡាក់ ឡាកោ ខុ ប្រឹក្សា ណោះ។

១៣

សារ ពូ ត្រត់ សាត់ លូង ឡាកោ ទៅ

១ ប៉ែង ទង ហៈ អា កេះ អាញ ឡាំ ប៉ាត់ ចារ អន់ដីស។ តាត់សិន សារ ទិណោះ អន់ កេះ ត្រត់ ទី ផាញាន ពៀរ ប៉ែង ដូរ។ *

២ ផៈ អាញ អ្នែ លូ អន់ដីស រ៉ាំងរ៉ាំង អាញ ឡាំ លឹក ទី ពៀរ ពែ អាញ កាប កេះ។ សារ អា កា បក់ ប្រឹក្សា សារ យច ឡឹង អន់ទ្រូល ណោះ លូ កា បក់ អន់ទៀត ទិណោះ ហៈ កា កិញអៀ អា ផៈ អាញ អ្នែ ចាំងហាយុត ឡឹង អន់ដីស អាញ ប៉រ រ៉ះ កា ពូ ម៉ោញ ទង ណាវ អន់ អូ អន់ទ្រូល ផា ផា អាញ វិល សីត ប៉ាត់ អន់ដីស ណាវ យី អាញ អូ តាប៉ាប កា ពៀ អុះ

៣ ខង អន់ដីស ប៊ុច កា អូ ចាបៈ ផា យីស៊ូ គ្រិះ រ៉ះ ពឹង អាញ តាទីច។ យីស៊ូ អូ ព្រម កា អន់ដីស អុះ យី អី តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ អី ពឹង អន់ដីស។

៤ យៈ ពូ ប៉ាន់តោ អី ឡាក់ កា ប៉ាណូស អូ គីត អូ ខា កាតាម ហៈ កា អី វីស សីត ញាន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ បិកកាតយ័។ កាប៉ាច់ ញីន អូ គីត អូ ខា អន់ខូ លូ អី តាទីច ហង ហៈ កា ញីន ចឹង ប្រឹក្សា សារ កេង ខាក់ ហៈ ម៉ាត់ អន់ដីស អ្នែ អន់ខូ លូ អី ញាន កា សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ ដេល។

៥ ហត់ អន់ដីស សាត់ លូង ឡាកោ ទៅ ពិ នីចម អន់ដីស សៀ តាទីច លើ អូ សៀ? ហត់ យីត ចា ជ្រប ហៃ ឡឹង ឡាកោ ទៅ ពិ។ ញាំ អន់ដីស អូ អូ ប កា យីស៊ូ គ្រិះ អ្នែ ពឹង អន់ដីស? អ្នក កា អន់ដីស អូ អ្នាត សៀ ដាក់ កេះ។

៦ ហៈ កា អាញ ម៉ឹង ផា អន់ដីស អូ អន់តត់ ផា យីស៊ូ អ្នែ ពឹង ញីន តាទីច។

៧ ញីន ម៉ន់ ឡោម ប្រ្រៈ បិកកាតយ័ ផៃ អន់ អន់ដីស ប្រឹក្សា សារ ញាំ ឡាក់ អូ ដាក់។ យៈ ពូ យីត ផា ពិន ប្រឹក្សា សារ ដាក់ កាតាម យៈ អូ ដាក់ កាតាម កា ញីន អូ វិនាយ អុះ ញីន ក្រាន់ កា ប៊ុច ប៉ប អន់ដីស ប្រឹក្សា សារ ដាក់ ដោច

៨ ខង ញីន អូ អូ ប្រឹក្សា ដារ ញាំ ឡាក់ យច លូ សារ តាទីច អុះ យី ញីន ប្រឹក្សា សារ សារ៉ាប់ ដឹង កា សារ តាទីច។

៩ ញីន ហោក រត់ ផៈ ចំ ឡាក់ ពូ ផា ញីន ប៉ាណូស អូ គីត អូ ខា ហៈ កា ពូ ផា អន់ដីស ឡាក់ ប៉ាណូស គីត ខា ឡាក់។ ញីន ម៉ន់ ប៉រ ហៈ ប្រ្រៈ ដឹង សារ ម៉ោញ អា យី អន់ អន់ដីស ទិខូ កើត ដាក់ ត្រង់ តាទីច។

១០ ខ អា ហង បៈ អាញ ច្រាត់ សារ អា ប៉ាហ្សី ប៉ាត់ អន់ដីស ផៈ អាញ អ្នែ ចាំងហាយុត អា ម៉ា ត់ ប៉ាត់ អាញ ឡាំ ទីល ទៀ អាញ អូ សាណាង កា កាប កាខាក់ កា អន់ដីស ពូយ សារ អំរ៉ាញ អីញ

* ១៣:១ ១៣:១ ប៉រ ហៃ សារ អន់ ចាប៉ាប លឹក ទី ពៀរ (ចេទិយ/កថា) ១៩:១៥។ សារ អា រត់ ប៊ុល ប៊ុច កាប ផា ទី ផាញាន ពៀរ ប៉ែង ដូរ កេះ ញាន កា អី រ៉ះ កា ពូ ពៀរ ប៉ែង ទង កេះ។

ឡាក់ ប្រ្លឹះ បិកកាតយ័ អន់ កា អាញ ណោះ អុះ។ ប្រ្លឹះ អន់ សារ អំរិញ អីញ អា កា អាញ អូ ត្រ គ់ ភ្លើ ថាំឡាយ អុះ យី ភ្លើ តង់ អន់ដីស អន់ កើត ដាក់។

សារ អំប៊ញ គូប សោប

១១ អីអុះមី ប៉ាក់ឡុច អា ហត់ អន់ទីសារ ហោក រីត ហត់ ខំ អន់ កើត ដាក់ ត្រង់ ហោត ហត់ កាប ប៉ាំងហោក ពុត គូប សោប ហត់ អន់ទី ពុត យីត ដឹង ម៉ោញ ហត់ អ្នែ ដាក់ រមលូ គូប ណោះ ប្រ្លឹះ បិកកាតយ័ ឡាក់ តាំងឡា សារ បិច ចៃ លូ សារ សាណុក សារ៉ាក អែ ចឹង អ្នែ អន់ខូ លូ អន់ ដីស ហង។

១២ ទីល ប៉ាត្រះ គូប សោប ត្រគ់ តាំបាង ពុត បិច ចៃ។ មូត ប៉ាសុន ប្រ្លឹះ ទិខូ កា អំប៊ញ អន់ដីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ?

១៣ អន់ យីស៊ូ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស អន់ ប្រ្លឹះ ឡាក់ ពី ពិន បិច ចៃ កា អន់ ដីស អន់ ប៉ាដាត បាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រឹត អន់ អន់ដីស អ្នែ អន់ខូ ដាក់។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ កា មូត ខេត កាឡាទី សារ អន់តត់ រ៉ះ

ខេត កាឡាទី រប់ ដារ អា អ្នែ ពឹង ប៉ាថេត ទ្វីតី។ ពឹង ខេត ណោះ ទី មៀង លីសាត្រា មៀង អ៊ី កូនៀម លូ មៀង ខើបេ។ វគ្គ ប៉ូល ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពឹង ខេត កាឡាទី ផះ រាំងរាំង សាណាំ ៤៨ គ.ស. (ប័រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៤:១-២៣)។ មូត ប៉ាសុន ពឹង ខេត ណោះ សុន រៀង អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ ហះកា អន់ខៃ ចៃ សាំយ៉ាង វគ្គ ប៉ូល រ៉ះ សារ ដាក់ ឡឹង យីស៊ូ លូ មប ឡាកេ សៀ យីស៊ូ ដេល។ ប៉ាត់ វគ្គ ប៉ូល ចាក ឡាច ឡឹង អន់ខៃ កេះ ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ឡា កាប ប៉ាតះ ប៉ាទែង កា អន់ខៃ ប្រើ ប្រគំ ពួយ សង់ ខុំ អ៊ីស្រាអែល យី ប្រគំ ពួយ ចាបាប វគ្គ ម៉ូសេ ឡាក់ កា សារ កាសិត អង់ការ លូ សារ អន់ទៀតៗ ណារ៉ុ។ ផះ វគ្គ ប៉ូល កាតាំង សារ អា អ៊ី កា ប្រាត់ សត់ត្រា ម៉ោញ ហ្វា ភៀ អន់តត់ ប៉ាតោ កា មូត បក់ សៀ ពួយ សុនសាត អ៊ីស្រាអែល ណោះ ភៀ អន់ អន់ខៃ វីល សៀ ម៉ឹង ដឹង យីស៊ូ ឡាក់ សារ ត្រត់ តាទីច។

សារ សាំខាន់ៗ

សត់ត្រា អា វគ្គ ប៉ូល ប្រាត់ កាប អ៊ីត ប៊ែត ភៀ តាត់ កាចាំង មូត សៀ ប្រ្លះ ឡឹង សារ សាំខាន់ កាណុង សារ ដាក់ ឡឹង យីស៊ូ។ តាម សារ ដាក់ អា ប្រ្លះ បិកកាតយ័ តង់ បក់ សៀ ញុន កា ពូ ម៉ឹង យីស៊ូ អូ ត្រត់ ញុន កា ប្រគំ ពួយ សារ អន់ទៀតៗ គុន សុនសាត អ៊ីស្រាអែល លើ ប្រគំ ប៉ុន ណោះ អុះ។ ចាបាប ប្រ្លះ ឡាក់ វគ្គ ម៉ូសេ ប្រាត់ ណោះ ទី ខា ប្រាន់ កា សាំរ៉ាប អន់តត់ ប៉ាតោ កា សុនសាត អ៊ីស្រាអែល អន់ ប្រគំ ដាក់ ណោះ ដោច ហះកា អូ អូ តង់ ប៉ាណូស អន់ រ៉ាវ៉ាច ឡឹង សារ យច អុះ ប្រ្លះ តង់ ប៉ាណូស ញុន កា ពិន សៀ យីស៊ូ ឡាក់ ប៉ូច ចៃ កា ពិន លូ តោ សាំរ៉ាប កា ពិន (ប័រ ហៃ ២:២០)។ សារ ដាក់ ម៉ះ យីស៊ូ អន់ មូត បក់ សៀ អ៊ី រ៉ាវ៉ាច ឡឹង ចាបាប វគ្គ ម៉ូសេ កេះ ហះកា មូត បក់ សៀ យីស៊ូ ត្រត់ អ្នែ កោប អន់ ត្រត់ ពួយ សារ ប៉ាដាត ប៉ាលីង ប្រ្លះ ប៉ាណាំ ពុត ពៀក អូ ត្រត់ អ្នែ កោប ពួយ ពុត ពៀក គុន ប៉ាណូស អូ សៀ ប្រ្លះ ណោះ អុះ។

វគ្គ ប៉ូល រ៉ះ សារ អ៊ី កេះ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ។ (១:១-២:២១)

វគ្គ ប៉ូល រ៉ះ ប៉ាឡាក់ ឡឹង សារ ដាក់ ឡឹង យីស៊ូ។ (៣:១-៤:៣១)

វគ្គ ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ រ៉ាវ៉ាច ឡឹង ចាបាប វគ្គ ម៉ូសេ កេះ ហះកា ត្រត់ អ្នែ កោប ពួយ ប៉ាដាត ប៉ាលីង ប្រ្លះ ប៉ាណាំ ពុត ពៀក។ (៥:១-៦:១០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ អូ ត្រត់ ប៉ាណូស អុះ ប្រើ អាញ ប្រគំ ង៉ារ អា បក់ ប្រើ អាញ ណោះ យី យីស៊ូ គ្រិះ លូ ប្រ្លះ បិកកាតយ័ ឡាក់ ពី អ៊ី ឡាក់ តាត់ អង់វីស សីត យីស៊ូ។

២ អាញ លូ អុះ ម៉ី បក់ អ្នែ អន់ខុ លូ អាញ ញីន ប៉ាហ្វើ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្លះ គ្រីប ចារ ឡាក់ អ្នែ ពឹង ខេត កាឡាទី។

៣ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

៤ យីស៊ូ រ៉ាម៉ះ ប្រ្លឹះ លូ ឡាកោ អើ ទៅ ញន កា សារ ពិន យច ត្រត់ ពូយ ពុត ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន ភ្លើ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប៊ីត អិក ពីង អង់កក់ តេះ អា។

៥ ពិ ពិន ប៉ានេ ប្រ្លឹះ លើយ អាមែន។

សារ ដាក់ ទី ដឹង ម៉ោញ

៦ អាញ ញម ខាក់ ញន កា ប៉ប អន់ដីស ឡាម៉ត់ អ្នាត សៀ ប្រ្លឹះ បិកកាតយ័ ឡាក់ រឿស អ្សក់ អន់ ដីស ញន កា យីស៊ូ គ្រិះ ដាក់ ពុត កា អន់ដីស។ អន់ដីស កា សៀ ពូយ សារ អន់ទៀត ណារ៉ូ ឡាក់ ពូ ផា សារ ដាក់។

៧ ហះកា តាទីច អើ អូ ទី សារ ដាក់ អន់ទៀត ណារ៉ូ អុះ យី ទី បក់ អន់ដា ប៉ាងល់ អន់ដីស លូ បិច ប្រ្លឹក់ អន់ សារ ដាក់ ឡឹង យីស៊ូ គ្រិះ កើត អូ ដាក់។

៨ ហះកា ផា ទី ពូ អន់ទៀត រះ សារ ដាក់ អន់ទៀត ណារ៉ូ តាង ឡឹង សារ ដាក់ ឡាក់ ញិន រះ កា អន់ដីស កេះ អន់ ប្រ្លឹះ ប៉ាស្សាប ប៉ាណូស ណោះ ពិ យ្ាះ ញិន លើ បិយ ប្រ្លឹះ ឡឹង ប្លែង កា តាម។

៩ ឡាក់ កា ញិន រះ អំពេ កេះ អាញ ប៉រ រះ ប៉ាឡាក់ ម៉ោញ ទង ណារ៉ូ ផា ទី ពៀ រះ សារ ដាក់ អន់ ទៀត ណារ៉ូ តាង ឡឹង សារ ដាក់ ឡាក់ អន់ដីស យើយ កាតាំង កេះ អន់ ប្រ្លឹះ ប៉ាស្សាប ប៉ាណូស ណោះ ពិ។

១០ នីចម អាញ កាប នីអៀ បិច អន់ ប៉ាណូស ប៉ានេ ញ៉ា អន់ ប្រ្លឹះ បិកកាតយ័ ប៉ានេ? ញ៉ា អាញ បិច កា ត្រត់ ពុត ប៉ាណូស ប? ផា អាញ បិច កា ត្រត់ ពុត ប៉ាណូស យី អាញ អូ ត្រត់ បក់ ប្រ្លឹក់ ងារ កា យីស៊ូ គ្រិះ អុះ។

សារ ប្រ្លឹះ រឿស អ្សក់ រតី ប៉ូល

១១ អី អុះ មី អាញ ប៉រ រះ កា អន់ដីស អន់ អូ ឡាក់ ៗ សារ ដាក់ ឡាក់ អាញ រះ កា អន់ដីស ណោះ អូ ត្រត់ ឡាច់ ឡឹង ប៉ាណូស អុះ

១២ ខង អាញ អូ ទី អ្សក់ សារ ដាក់ អា ឡឹង ប៉ាណូស កា អូ ទី បក់ ពៀ បាំង ហៀន អាញ ដេល យី យីស៊ូ គ្រិះ ហង តាំបាង អន់ អាញ អូ សារ ដាក់ អា។

១៣ អន់ដីស កាតាំង កេះ ពូ រះ ឡឹង សារ អាញ ផះ អាញ អ្នែ ខំ ប្រ្លឹក់ ពូយ សង់ខ្ញុំ សុនសាត អី ស្រាអើល ពៃ អាញ ប្រ្លឹក់ បាប ក្រុំ ហៀន សារ ប្រ្លឹះ បិកកាតយ័ កេង ខាក់ លូ អាញ បិច ថាឡាយ ក្រុំ ណោះ ខាក់ ដេល។

១៤ កាណុង សង់ខ្ញុំ សុនសាត អីស្រាអើល អាញ កា ប្រ្លឹក់ តិស កា ឡឹង កាំឡាក់ បក់ សារីរ លូ អាញ ខង អាញ ត្រាំង កាខាក់ ប្រ្លឹក់ ពូយ សារ តាឡាប គុន រតី យ៉ាត់ សើត ពៃ។

១៥ ហះកា ប្រ្លឹះ បិកកាតយ័ រឿស អាញ សារីរ កា អើ ឡឹង អាញ អ្នែ កាណុង រ៉ាច់ មើត អាញ ពៃ កេះ ទីល រ៉ាប ងារ អា អើ អ្សក់ អាញ ប្រ្លឹក់ ងារ ញន កា អើ ដាក់ ពុត កា អាញ។

១៦ ផះ ប្រ្លឹះ តាំបាង អន់ អាញ អន់ហ្គាល់ គន អើ ភៀ អន់ អាញ រះ សារ ដាក់ ឡឹង គន អើ កា សុនសាត អន់ទៀត ផះ ណោះ អាញ អូ ទី ឡាក់ ពីកសា លូ បក់ ពៀ ម៉ោញ ដូរ អុះ។

១៧ អាជ្ញា អូ ទី ឡាំ ប៉ាក់ មឿង យេរូសាឡឹម ភ្ញី ពិកសា លូ មូត បក់ ប្រតី ង៉ារ រ៉ះ ប៉ាតាង យីស៊ូ អន់ទ្រូល ឡឺង អាជ្ញា ណោះ ដេល យី អាជ្ញា ឡាំ ប៉ាក់ ប៉ាថេត អាវ៉ាប់ ឡូត កេះណោះ អាជ្ញា សីត ប៉ាក់ មឿង ដាម៉ះ ណារ៉ូ។

១៨ ប៉ាក់ ប៉ែង សាណាំ ឡឺង អាជ្ញា សៀ អាជ្ញា កា ឡាំ ប៉ាក់ មឿង យេរូសាឡឹម ភ្ញី បិច អន់ហ្គាល់ ពេត្រុះ អាជ្ញា អ៊ែ អន់ខូ លូ អ៊ែ ១៥ ដារ។

១៩ ហះកា អាជ្ញា អូ បិច មូត បក់ រ៉ះ ប៉ាតាង យីស៊ូ អន់ទៀត អុះ អាជ្ញា បិច ដឹង ពេត្រុះ លូ យ៉ាកុប ឡាក់ អុះ យីស៊ូ ណោះ ហង។

២០ សារ អាជ្ញា ប្រាក់ ប៉ាហ្វើ ប៉ាក់ អន់ដីស អា អាជ្ញា អូ កាប ពូង អុះ អាជ្ញា រ៉ះ សារ តាទីច ហះ ម៉ាត់ ប្រ្លឹះ បិកកាតយី។

២១ អន់តីត ឡឺង ណោះ ណារ៉ូ អាជ្ញា ឡាំ ប៉ាក់ ចារ អន់ទៀតៗ ពឹង ខេត ស៊ី លូ ពឹង ខេត គីលី គៀ។

២២ ហះកា ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ ពឹង ចារ អន់ទៀតៗ ពឹង ខេត យូដា អន់ ខែ អូ អន់ហ្គាល់ អាជ្ញា អុះ។

២៣ អន់ខែ ក្រានី កា កាតាំង ពូ រ៉ះ ជា «ប៉ាណូស បក់ ប្រតី បាប ពិន ផះ អន់ទ្រូល ពែ កិញអៀ អា អ៊ែ ផះ ចាក រ៉ះ សារ ដាក់ ឡាក់ អ៊ែ បិច តាត់ អង់ហ្សៀង ផះ អន់ទ្រូល ពែ»។

២៤ អន់ខែ កា ប៉ាណាំ គូប ប៉ានេ ប្រ្លឹះ បិកកាតយី ញាន កា អាជ្ញា។

២

សារ រតី ប៊ូល ចាចាក ប៉ាក់ មូត បក់ រ៉ះ ប៉ាតាង យីស៊ូ

១១៤ សាណាំ ឡឺង ឡឺង អាជ្ញា សៀ អាជ្ញា កា ឡាំ ប៉ាក់ មឿង យេរូសាឡឹម ម៉ោញ ទង ណារ៉ូ អន់ខូ លូ បាណាបះ លូ ជៀក ទីប ទីតុះ ឡាំ អន់ខូ ដេល។

២ អាជ្ញា ឡាំ ប៉ាក់ មឿង យេរូសាឡឹម ណោះ ញាន កា ប្រ្លឹះ តាំបាង រ៉ះ អន់ កា អាជ្ញា អូ អន់តត់ ជា ត្រត់ ឡាំ។ អាជ្ញា កា ចាចាក ប៉ាក់ មូត ម៉ែត ណាំជា ក្រំ សៀ យីស៊ូ អាជ្ញា រ៉ះ ដឹង កា មូត ម៉ែត ណាំជា អាជ្ញា អុះ រ៉ះ កា ពូ អន់ទៀត អុះ ភ្ញី អន់ អន់ខែ អូ ឡឺង សារ ឡាក់ អាជ្ញា យើយ រ៉ះ កា សុ នសាត អន់ទៀត ភ្ញី ដៃ អន់ ង៉ារ ឡាក់ អាជ្ញា ផះ ប្រតី លើ ង៉ារ អាជ្ញា ប្រតី កេះៗ ណោះ កើត អូ ទី ខា។

៣ កាប៉ាច់ ទីតុះ ឡាក់ អ៊ែ អន់ខូ លូ អាជ្ញា យី អ៊ែ សុនសាត ត្រិក កាតាម កា មូត ម៉ែត ណាំ ជា អូ ប៉ាំងខំ ប្រៀ អ៊ែ កាសិត អង់ការ អុះ។

៤ ហះកា ទី បក់ អន់ជា បិច ប្រៀ អ៊ែ កាសិត អង់ការ ដេល អន់ខែ ណោះ ប៉ាឡម៉េ ប្រតី គូប អន់ តុង ម៉ុត ក្រំ ញិន ភ្ញី ចាំ ហៃ ឡាបៀប ញិន អ៊ែ កោប ដាក់ សាំបាយ អូ ទី ទូម សារ ញ៉ា ញាន កា សៀ យីស៊ូ គ្រិះ។ អន់ខែ បិច ប្រតី អន់ ញិន អ៊ែ កាន់តេ ចាបាប សុនសាត អ៊ីស្រាអែល ណារ៉ូ ឡាក់ កា ទុច។

៥ ហះកា ញិន អូ ចៃ ប្រតី ពូយ អន់ខែ អុះ យី ម៉ោញ ទ្រុ កា ញិន អូ ប្រតី ដេល ភ្ញី ប៉ងកាន់ រ៉ាំងហៃ សារ ដាក់ ឡឺង យីស៊ូ ឡាក់ សារ តាទីច សាវ៉ាប់ កា អន់ដីស។

៦ កាប៉ាថ ម្នាក់ បក់ ពូ ផា អន់ខៃ ឡាក់ ម៉ែត ណាំផា ណោះ យ្រះ អន់ខៃ ឡាក់ ប៉ាណូស នីចម៍ កាតាម កា អាញ អូរីនវ៉ាយ ដេល ខង ប្រ្រះ បិកកាតយ័ អូ រឺស ម៉ាត់ បក់ ពៀ អុះ ម្នាក់ ម៉ែត ណាំ ផា ណោះ កា អូ ទី ប្រ្រើ អាញ តូរី សារ អាញ យើយ បាំងហៀន ពូ អុះ។

៧ អន់ខៃ បប័ ផា ប្រ្រះ បិកកាតយ័ ប្រ្រើ អាញ រិះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ខៀត ឡាក់ អូ កាសិត អង់ការ ឡាក់ កា ប្រ្រះ ប្រ្រើ ពេត្រុះ រិះ កា សុនសាត អ៊ីស្រាអែល ឡាក់ កាសិត អង់ ការ ដេល

៨ ខង ប្រ្រះ បិកកាតយ័ ឡាក់ ប្រ្រើ ពេត្រុះ ប្រគំ បក់ រិះ ប៉ាតាង យីស៊ូ កា សុនសាត អ៊ីស្រាអែល ណោះ អើ កា ប្រគំ អន់ អាញ កើត បក់ រិះ ប៉ាតាង យីស៊ូ កា សុនសាត អន់ខៀត ដេល។

៩ កាប៉ាថ យ៉ាកុប ពេត្រុះ លូ យូហាន ឡាក់ ពូ ផា អន់ខៃ ឡាក់ ម៉ែត រ៉ាងហៃ ពូ ផះ អន់ខៃ បប័ ផា ប្រ្រះ បិកកាតយ័ ដាក់ ពុត ប្រ្រើ អាញ ប្រគំ ងារ អា អន់ខៃ កា រ៉ុប តី អាញ លូ បាណាបះ ភៀ សាញ៉ា ផា ប្រគំ ងារ អន់ខ្ល លូ គូប សោប ម៉ាត់ អន់ ញីន ឡាក់ រិះ សារ ដាក់ ឡឹង យីស៊ូ ប៉ាត់ សុន សាត អន់ខៀត កាប៉ាថ អន់ខៃ ឡាក់ រិះ កា សុនសាត អ៊ីស្រាអែល។

១០ អន់ខៃ ក្រាន់ កា ប្រ្រើ ញីន យីត កា ម្នាក់ ថុក ញ៉ាក់ កាណុង ក្រុំ ហៀន សារ ប្រ្រះ អ្វី ប៉ាត់ មៀង យេរូសាឡឹម ឡាក់ ងារ អាញ ខំ ប្រគំ លើយ កេះ ដេល។

សារ វគ្គ ប៉ូល កាប កា ពេត្រុះ

១១ ហះកា ប៉ាត់ ពេត្រុះ ទីល ប៉ាត់ មៀង អន់ខ្លីយ៉ុក កេះ អាញ កាប កា អើ ហះ ម៉ាត់ កាំឡាំង ខង អើ ប្រគំ យថ។

១២ ផះ អើ អង់កះ ទីល អើ យើយ សា សាណា អន់ខ្ល លូ សុនសាត អន់ខៀត ដាក់ៗ ហះកា ប៉ាត់ ម្នាក់ បក់ វគ្គ យ៉ាកុប ប្រ្រើ ឡាក់ អន់ខៃ ពីះ ទីល ពេត្រុះ កា ឡាច់ ឡឹង សុនសាត អន់ខៀត ខង អើ អ្នក កា ម្នាក់ កាសិត អង់ការ ផា កា អើ។

១៣ សុនសាត អ៊ីស្រាអែល អន់ខៀត ណាវ កា តាត់ អំប្រគំ ឡាក់ កា អើ ដេល យ្រះ បាណាបះ កា ពូ ប៉ាណាំ អន់ អើ តាត់ អំប្រគំ ឡាក់ កា ពូ ដេល។

១៤ ផះ អាញ បប័ ផា អន់ខៃ អូ ប្រគំ ពូយ សារ ដាក់ ឡឹង យីស៊ូ ឡាក់ សារ តាទីច អាញ កា កាប កា ពេត្រុះ ហះ ម៉ាត់ កាំឡាំង ទិដ្ឋ ផា «អីស ឡាក់ សុនសាត អ៊ីស្រាអែល អូ ប្រគំ ពូយ គុន តាឡាប យើយ សុនសាត អ៊ីស្រាអែល កេះ ហះកា អីស ប្រគំ ពូយ គុន តាឡាប យើយ មិះ សុនសាត អន់ ខៀត នីអៀ ហះកា កិញអៀ អា អីស បិច បាំងខំ ប្រ្រើ សុនសាត អន់ខៀត ប្រគំ ពូយ គុន តាឡាប សុនសាត អ៊ីស្រាអែល ឡុត»។

១៥ កាប៉ាថ ញីន ឡាក់ សុនសាត អ៊ីស្រាអែល ឡឹង កើត ញីន អូ ត្រត់ សុនសាត អន់ខៀត ឡាក់ អូ ទី ចាបាប ប្រ្រះ អុះ

១៦ ហះកា ញីន អូ អន់តត់ កេះ ផា ប្រ្រះ បិកកាតយ័ អូ ផា ប៉ាណូស ដាក់ ត្រង់ ញន កា ប្រគំ ពូយ ចាបាប អុះ យី ប្រ្រះ ផា ប៉ាណូស ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ។ ណោះ ហង បះ ញីន សៀ យីស៊ូ គ្រិះ ភៀ ប្រ្រះ ប្រគំ អន់ ញីន ដាក់ ត្រង់ ញន កា ញីន សៀ យីស៊ូ គ្រិះ អូ ត្រត់ ញន កា ប្រគំ ពូយ ចាបាប អុះ ខង អូ ទី ប៉ាណូស ចំ ដាក់ ត្រង់ ញន កា ប្រគំ ពូយ ចាបាប អុះ។

១៧ ជា ពិន ផ្ទះ បិទ កា ដាក់ ត្រង់ ញន កា ពិន សៀ យីស៊ូ គ្រិះ ហះកា ជា ពូ ជា ពិន ទី សារ យច ឡាក់ កា ពូ ដេល នីចម៍ ពិន ចឹង ជា យីស៊ូ គ្រិះ ប៉ាណាំ អន់ ពិន ទី សារ យច ប? អូ ត្រត់ នីណោះ អ៊ុះ។

១៨ ជា អាញ អ្សក់ ចាបាប សុនសាត អ៊ីស្រាអែល ណារ ឡាក់ អាញ អ្លាត កេះ ណោះ អាញ តាំ បាង ជា អាញ ឡាក់ ប៉ាណូស ប្រឹក៍ សារ យច តាទីច ហង។

១៩ ញន កា ចាបាប បះ អាញ រៀប ឡាក់ កា តៅ តៅ វ៉ាវ៉ាច ឡឹង សារ អំវាញ អីញ ម៉ះ ចាបាប តៅ អន់ អាញ ទី អាញ អ៊ែ រ៉ុស សាំវ៉ាប កា ប្រ្ទះ បិកកាតយ៍។ អាញ កា តៅ អន់ ឡូ យី ស៊ូ គ្រិះ ពឹង អ៊ឹង គឹង ដេល

២០ ទីល នីណោះ អូ ត្រត់ អាញ ទៅ អុះ អ៊ែ រ៉ុស អា យី យីស៊ូ គ្រិះ ឡាក់ អ៊ែ រ៉ុស ពឹង អាញ។ កិញអៀ អា អាញ អ៊ែ រ៉ុស តែង ឡាកោ បាំងឡៃ យី រ៉ុស ញន កា អាញ សៀ គន ប្រ្ទះ បិកកាតយ៍ ឡាក់ បិទ ចៃ កា អាញ លូ តៅ ប៉ាតាង អាញ។

២១ អាញ អូ តាត់ អង់ហ៊្យង សារ ប្រ្ទះ ដាក់ តាដោះ កា អាញ ណោះ អុះ ជា ប៉ាណូស អូ ដាក់ ត្រង់ ញន កា ចាបាប ទីល នីណោះ សារ យីស៊ូ គ្រិះ តៅ ណោះ ចឹង អូ ទី ខា ញ៉ា អុះ។

៣

សារ ដាក់ ត្រង់ ញន កា សៀ អូ ត្រត់ ញន កា ចាបាប

១ អី មូត ខេត កឡាទី ញ៉ា ត្រត់ អូ ហ្លង់ អូ ហ្លី នីអៀ អន់ដីស ត្រត់ អន់ហ្គាំ ពៅ? អន់ដីស ទី កាតាំង ឡាក់ កាខាក់ កេះ ញីន រ៉ះ ឡឹង សារ យីស៊ូ តៅ ពឹង អ៊ឹង គឹង ណោះ។

២ ហះកា អាញ បិទ អំបញ អន់ដីស សារ ម៉ោញ ប័រ រ៉ះ ហៃ កា អាញ នីចម៍ អន់ដីស ទី ប៉ាដាក់ ប៉ាលឹង ប្រ្ទះ អ៊ែ អន់ខ្ល ញន កា ខំ ប្រឹក៍ ពួយ ចាបាប សុនសាត អ៊ីស្រាអែល ញ៉ា ញន កា សាំហ្សាំង លូ សៀ សារ ដាក់ ឡឹង យីស៊ូ?

៣ ញ៉ា ត្រត់ អន់ដីស អូ ហ្លង់ អូ ហ្លី នីអៀ? អន់ដីស ទី អាញ ណារ ញន កា ប៉ាដាក់ ប៉ាលឹង ប្រ្ទះ ហះកា កិញអៀ អា ញ៉ា ត្រត់ អន់ដីស បិទ កា ដាក់ ត្រង់ ញន កា ប្រឹក៍ គុន ប៉ាណូស ណារ នីអៀ?

៤ អន់ដីស ទី សារ ឡាំបាក អៀង ណោះ ញ៉ា អូ ទី ខា ប? អាញ យីត ជា អូ ត្រត់ អូ ទី ខា អុះ។

៥ ប្រ្ទះ បិកកាតយ៍ អន់ ប៉ាដាក់ ប៉ាលឹង អ៊ែ កា អន់ដីស លូ តាំបាង សារ អំវាញ អីញ ម៉ះ អ៊ែ ពឹង អន់ដីស ណោះ ញ៉ា អ៊ែ ប្រឹក៍ នីណោះ ញន កា អន់ដីស ខំ ប្រឹក៍ ពួយ ចាបាប ញ៉ា ញន កា អន់ដីស សៀ សារ ដាក់ ឡាក់ អន់ដីស កាតាំង ណោះ?

៦ ឡាក់ កា រតី អាប្រាំហាំ អ៊ែ សៀ ប្រ្ទះ បិកកាតយ៍ បះ ប្រ្ទះ ជា អ៊ែ ដាក់ ត្រង់ ញន កា សារ អ៊ែ សៀ។*

៧ ទីល នីណោះ អន់ដីស ត្រត់ អូ អន់តត់ ជា បក់ ចំ សៀ បក់ ណោះ ហង ឡាក់ គន សោ រតី អា ប្រាំហាំ។

* ៣:៦ ៣:៦ ប័រ ហៃ កាណោត អង់កក់ កេះ (លោកុប្បតិ) ១៥:៦។

៨ កាណុង ជាប់ ប៉ានីរ ប្រ្រឹះ ទី រ៉ះ អន់ទ្រួល ជា ប្រ្រឹះ បិកកាតយ័ ចឹង ប្រឹក អន់ សុនសាត អន់ទៀត ដាក់ ត្រង់ ញួន កា អន់ខែ ស្ងៀ ណោះ ហង បះ ប្រ្រឹះ រ៉ះ សារ ដាក់ កា រតី អាប្រាហាំ អន់ទ្រួល ពៃ ជា «គ្រីប សុនសាត ចឹង ទី សារ សាណុក សារ៉ាក ញួន កា សារ អាញ សាញ៉ា លូ អីស»។†

៩ ទីល នីណោះ ទិ បក់ សៀ ចឹង ទី សារ សាណុក សារ៉ាក អន់ខូ លូ រតី អាប្រាហាំ ឡាក់ សៀ ណោះ ដេល។

១០ កាប៉ាច់ ម្នក បក់ ម៉ឹង សារ ប្រឹក ពួយ ចាបាប ប្រ្រឹះ យី ប្រ្រឹះ ចឹង ប៉ាស្យាប អន់ខែ ហង ខង ទី សារ ពូ ច្រាត់ រ៉ះ ជា «បក់ ចំ អូ ប្រឹក ពួយ អន់ ដាក់ កាខាក់ គ្រីប សារ ឡាក់ ច្រាត់ រ៉ះ កាណុង ជាប់ ចាបាប ប្រ្រឹះ ប្រ្រឹះ ចឹង ប៉ាស្យាប អន់ខែ ហង»។

១១ ពិន អូ ឡាក់ ៗ កេះ ជា អូ ទី ប៉ាណូស ពៀ ដាក់ ត្រង់ ហះ ម៉ាត់ ប្រ្រឹះ បិកកាតយ័ ញួន កា ម៉ឹង ចាបាប អុះ ខង «ប៉ាណូស ដាក់ ត្រង់ ចឹង ទី អាញ រ៉ីស ញួន កា អែ រី សៀ»។

១២ ហះកា ចាបាប តាង ឡឹង សារ សៀ ខង ពូ ច្រាត់ រ៉ះ ជា «ពៀ ប្រឹក ពួយ សារ ទិ អា បក់ ណោះ ចឹង ទី អាញ រ៉ីស ញួន កា ប្រឹក ពួយ សារ អា»។

១៣ ហះកា ញួន កា យីស៊ូ គ្រិះ ត្រុត សារ ប៉ាស្យាប ប៉ាតាង ពិន អែ ហ្វាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ ប៉ាស្យាប ឡាក់ កើត ឡាច់ ឡឹង ចាបាប ខង ពូ ច្រាត់ រ៉ះ ជា «ពៀ ពូ អន់ទល ពឹង អ៊ឹង បក់ ណោះ ហង ប្រ្រឹះ ប៉ាស្យាប»។

១៤ សារ អា កើត នីអៀ ភៀ អន់ សារ សាណុក សារ៉ាក ឡាក់ ប្រ្រឹះ សាញ៉ា លូ រតី អាប្រាហាំ អន់ ទីល ប៉ាក់ សុនសាត អន់ទៀត ញួន កា យីស៊ូ គ្រិះ ដេល លូ អន់ ពិន ទី ប៉ាដាត់ ប៉ាចើង ប្រ្រឹះ ឡាក់ ប្រ្រឹះ បិកកាតយ័ សាញ៉ា ជា ចឹង អន់ ញួន កា ពិន សៀ។

ចាបាប រតី ម៉ូសេ លូ សារ ប្រ្រឹះ សាញ៉ា

១៥ អី អុះ មី អាញ ចឹង កាប ប៉ាន់ដីប ឡឹង សារ ម៉ោញ រ៉ះ កា អន់ដីស ជា យី ៖ សារ សាញ៉ា ម៉ះ ប៉ាណូស កាតាម ជា ពូ ច្រាត់ សត់ត្រា ភម លូ គូប សោប កេះ ៗ អូ ទី បក់ ពៀ ចឹង អ៊ូត អ៊ូត លើ កា ប៉ាន់ផែម សារ ណារ ណោះ អុះ។

១៦ សារ ណោះ ប្រ្រឹះ បិកកាតយ័ ទី សាញ៉ា លូ រតី អាប្រាហាំ លូ ផ្លង់ រ៉ាច់ អែ។ ហះកា កាណុង ជាប់ ប៉ានីរ ប្រ្រឹះ អូ ទី រ៉ះ ជា «លូ ផ្លង់ រ៉ាច់ អែ ទីណោះ» ឡាក់ ផ្លង់ រ៉ាច់ អែ អៀង ណោះ អុះ យី បិច រ៉ះ ជា ផ្លង់ រ៉ាច់ អែ ដឹង ម៉ោញ ដូរ យី យីស៊ូ គ្រិះ។

១៧ អាញ កាប នីអៀ យី អាញ បិច រ៉ះ ប៉ាឡាក់ អន់ ហ្លង់ ជា ប្រ្រឹះ គម សារ សាញ៉ា រែ ពុត ឡាក់ អែ សាញ៉ា លូ រតី អាប្រាហាំ កេះ ៗ។ កាប៉ាច់ ចាបាប ឡាក់ ពីរ ទីល រ៉ាងរ៉ាង ៤៣០ សាណាំ អន់ គិត ឡឹង ណោះ អូ អ៊ូត អ៊ូត សារ ឡាក់ ប្រ្រឹះ ទី សាញ៉ា ផះ អន់ទ្រួល ណោះ អន់ កើត អូ ទី ខា អុះ។

១៨ ជា ប្រ្រឹះ បិកកាតយ័ អន់ ប៉ាដក់ ប៉ាជៀ កា ប៉ាណូស ញួន កា ពូ ប្រឹក ពួយ ចាបាប ទីល នី ណោះ អូ ត្រុត ពូ ទី ញួន កា សារ ប្រ្រឹះ សាញ៉ា អុះ ហះកា តាទីច អែ ប្រ្រឹះ អន់ កា រតី អាប្រាហាំ ពួយ សារ អែ សាញ៉ា ពៃ ហង។

† ៣:៨ ៣:៨ សារ អា ឡាក់ ឡឹង កាណើត អងកក កេះ (លោកប្បត្តិ) ១២:៣។ ‡ ៣:១០ ៣:១០ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ២៧:២៦។ § ៣:១១ ៣:១១ សារ អា ឡាក់ ឡឹង ហាបាតុក ២:៤។ * ៣:១២ ៣:១២ សារ អា ឡាក់ ឡឹង ចាបាប ម្នក លើ (លេវីនីយ) ១៨:៥។ † ៣:១៣ ៣:១៣ សារ អា ឡាក់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចេទិយ/កថា) ២១:២៣។

១៩ ទីល នីណោះ ចាបាប ទី ខា នីចម៍ ? ប្រ្លឹះ អន់ ចាបាប អន់តីត ភៀ តាំបាង ឡឹង សារ ប៉ាណូ ស ប្រឹក្ច យច លើយ ទីល ផ្លង់ រ៉ាច់ អាប្រាំហាំ ម៉ោញ ដួរ ឡាក់ ប្រ្លឹះ សាញ៉ា ណោះ ពីះ ទីល។ កា ប៉ាច់ ចាបាប ណោះ ម្នត បិយ ប្រ្លឹះ ជិន អន់ កា រតី ម៉ូសេ ឡាក់ ប្រឹក្ច កាណង់ កា ប្រ្លឹះ លូ ប៉ាណូ ស។

២០ ហះកា ជា ទី ដឹង ម៉ោញ ដួរ អូ តងកាន កាណង់ អុះ ឡាក់ កា ផះ ប្រ្លឹះ បិកកាតយ័ សាញ៉ា លូ រតី អាប្រាំហាំ ទី ដឹង ម៉ោញ ដួរ អែវី ឡាក់ សាញ៉ា។

២១ ទីល នីណោះ ញ៉ា ចាបាប យច លូ សារ ប្រ្លឹះ សាញ៉ា ប ? អូ ត្រត់ នីណោះ អុះ។ ជា ចា បាប អូ ប្រឹក្ច អន់ ប៉ាណូស ទី អាញ រ៉ុស ទីល នីណោះ ប៉ាណូស ចឹង ដាក់ ត្រង់ ញន កា ចាបាប ណោះ តាទីច ហង។

២២ ហះកា កាណង់ ផាប ប៉ានីរ ប្រ្លឹះ ទី រះ ជា ប៉ាណូស ទិខ្ល អែវី កាន់តេរ អំរ៉ាញ សារ យច អូ អូ រ៉ាវ៉ាច់ អុះ ភៀ អន់ បក់ សៀ ទី សារ ឡាក់ ប្រ្លឹះ សាញ៉ា ចឹង អន់ ញន កា ពូ សៀ យីស៊ូ គ្រិះ ណោះ ហង។

២៣ ផះ បើ ទីល រ៉ាងហារ ពិន សៀ យីស៊ូ ពែ ពិន ទិខ្ល រៀប ឡាក់ កា ត្រត់ ខុក ញន អែវី កាន់តេរ អំរ៉ាញ ចាបាប លើយ ទីល ដាវ ប្រ្លឹះ តាំបាង អន់ ពិន សៀ។

២៤ នីណោះ ហង ចាបាប សាំរ៉ាប តាត់ អញ្ចាល ពិន លើយ ទីល យីស៊ូ គ្រិះ ពីះ ទីល ភៀ អន់ ប្រ្លឹះ ជា ពិន ដាក់ ត្រង់ ញន កា សៀ។

២៥ កិញអៀ អា ពិន សៀ យីស៊ូ គ្រិះ កេះ ពិន អូ អែវី កាន់តេរ ចាបាប ឡាក់ តាត់ អញ្ចាល ពិន ណារ៉ូ ហង

២៦ ខង អន់ដីស ទិខ្ល ស៊ុត កា គន ប្រ្លឹះ ញន កា សៀ យីស៊ូ គ្រិះ។

២៧ អន់ដីស ឡាក់ ពូ ប៉ាងហុ អន់ កេះ ប៉ាសុន យីស៊ូ គ្រិះ អន់ដីស កា កេះ រ៉ុច ឡាក់ កា អែវី ដេល។

២៨ ទីល នីណោះ អូ ទី សុនសាត អ៊ីស្រាអែល អូ ទី សុនសាត ក្រិក អូ ទី ទុច អូ ទី ម៉ែត តាំង ឡា អូ ទី កាម៉ាក់ អូ ទី អង់កាន់ ណារ៉ូ អុះ ខង អន់ដីស ទិខ្ល ប៉ាតុំ គូប សោប ឡាកោ ដឹង ម៉ោញ យី ឡាកោ យីស៊ូ គ្រិះ។

២៩ ជា អន់ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ កេះ អន់ដីស កា ផ្លង់ រ៉ាច់ រតី អាប្រាំហាំ តាទីច ហង លូ ចឹង ទី ប៉ាដក់ ប៉ាជៀ ពូយ សារ ប្រ្លឹះ សាញ៉ា កា អែវី ដេល។

៤

សារ ប៉ាន់ដីប ឡឹង គន ឡាក់ ចឹង អ្យក់ ប៉ាដក់ ប៉ាជៀ

១ អាញ កាប ប៉ាន់ដីប កា អន់ដីស គន ឡាក់ ត្រត់ អ្យក់ ប៉ាដក់ ប៉ាជៀ ណោះ ផះ អែវី អែវី សា ស្វា អែវី អូ យច ឡឹង ម្នត ទុច អុះ យ្លឹះ អែវី ឡាក់ តាំងឡា រ៉ាស អំប៉ាស ទីណោះ កាតាម។*

២ គន ណោះ អែវី កាន់តេរ បក់ រ៉ាងហៃ អែវី លូ បក់ រ៉ាងហៃ រ៉ាស អំប៉ាស លើយ ទីល ដាវ ពី អែវី កាំឡាត។

៣ ពិន កា និះ ទៅ ដេល ផះ ពិន បើ សៀ យីស៊ូ ពែ ពិន ឡាក់ កា សាស្វា ណោះ និះ ទៅ ដេល ពិន កា កេះ ទុច ប្រឹក្ច ពូយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស អូ ទី ខា ដេល។

* ៤:១ ៤:១ សើត ពែ ជា ម្នត ប្រ្លឹះ ប៉ាត្រង់ ទី គន ពូ យើយ ប្រើ ទុច ម៉ោញ ដួរ រ៉ាងហៃ គន ណោះ លើយ ទីល គីស ទុច ណោះ កា ទី សិត ពិត សាប្លាត តាត់ អញ្ចាល អែវី ដេល។

៤ ប៉ាត់ ទីល ដាវ កាំឡាត់ កេះ ប្រ្រឹះ បិកកាតយ័ កា ប្រើ គន អើ ម៉ុត កើត កាណាង រ៉ាច់ អង់កាន់ លូ កើត កាន់តេះ អំរ៉ាញ ចាបាប ដេល

៥ ភ្នៅ ហ្វាយ ទិ បក់ អ្នែ កាន់តេះ អំរ៉ាញ ចាបាប ម៉ាត់ អន់ ពិន កេះ គន រង ប្រ្រឹះ បិកកាតយ័។

៦ ញន កា អន់ដីស គន អើ បះ អើ ប្រើ ប៉ាដាត់ ប៉ាលឹង គន អើ ពិះ អ្នែ កាណាង ពុត អន់ដីស បះ អន់ដីស អ្ន កាប ផា «អី ពី»។

៧ ទីល នីណោះ អន់ដីស អ្ន ត្រាត់ ទុច ណារ៉ូអុះ យី គន ប្រ្រឹះ ឡុត ផា គន អើ កេះ អន់ដីស ចឹង ទី ប៉ាដក់ ប៉ាដៀ ឡាក់ ប្រ្រឹះ ចឹង អន់ ណោះ ដេល។

សារ រតី ប៉ូល អុក ពុត ញន កា មុត ខេត កាឡាទី

៨ ផះ សើត ពៃ អន់ដីស អ្ន អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ អុះ យី អន់ដីស កេះ ទុច ប្រ្រឹះ អន់ទៀ គៗ ឡាក់ អ្ន ត្រាត់ ប្រ្រឹះ តាទីច។

៩ ហះកា កិញអៀ អា អន់ដីស អន់ហ្គាល់ ប្រ្រឹះ បិកកាតយ័ កេះ ផា កាប អន់ ត្រាត់ តាទីច យី ប្រ្រឹះ អន់ហ្គាល់ អន់ដីស កេះ។ ញ៉ា ត្រាត់ អន់ដីស បិច រ៉ែល សីត កេះ ទុច ប្រតី ព្យយ សារ អន់តត់ ប៉ាតោ គុន ប៉ាណូស ឡាក់ សារ អ្ន ទី អំរ៉ាញ អីញ អ្ន ទី ខា ម៉ោញ ទង ណារ៉ូនីអៀ ឡុត ?

១០ កិញអៀ អា អន់ដីស កំ តាម ដាវ ខែ ចុន សាណារ៉ា។

១១ អាញ អ្ន កា ដាវ ឡាក់ អាញ ខំ ប្រតី តុត ក្លេះ សារ៉ាប កា អន់ដីស អា ចឹង កើត អ្ន ទី ខា ញ៉ា។

១២ អី អុះ មី អាញ ប៉រ ឡោម អន់ដីស ហត់ ប្រតី ព្យយ អាញ ឡាក់ កា អាញ ប្រតី ព្យយ អន់ដីស ឡាក់ អ្ន ទី ចាបាប រតី ម៉ូសេ ដេល ផះ អាញ អ្នែ អន់ខុ លូ អន់ដីស ពៃ។ អន់ដីស អ្ន ទី ប្រតី យច សារ ញ៉ា លូ អាញ អុះ។

១៣ អន់ដីស អ្ន អន់តត់ កេះ ផា អាញ ឡាក់ រះ សារ ដាត់ ឡឹង យីស៊ូ កា អន់ដីស ផះ ប៉ាន់ដា ពៃ ញន កា អាញ អីត។

១៤ យី ៖ សារ អាញ អីត ព្យ ប្រតី អន់ កា អន់ដីស ទី សារ ឡាក់ បាក នីចម កាតាម កា អន់ដីស បិច ចៃ លូ អ្ន បីដាយ អ្ន អ្នាត អាញ ដេល យី អន់ដីស ហាប អាញ ឡាក់ កា ហាប បិយ ប្រ្រឹះ បិក កាតយ័ លើ ឡាក់ កា ហាប យីស៊ូ គ្រិះ ដេល។

១៥ អន់ទ្រួល ពៃ អន់ដីស ហោក រត់ កា អាញ ខាក់ ញ៉ា ត្រាត់ កិញអៀ អា អន់ដីស អ្ន ហោក កា អាញ កេះ ? អាញ ប៉រ រះ កា អន់ដីស តាទីច ផះ ណោះ ពៃ យី ៖ ម៉ាត់ អន់ដីស កា ចឹង ខ្លឹក អន់ កា អាញ ដេល ផា អាញ តងកាន់។

១៦ ញ៉ា អន់ដីស យីត ផា អាញ កេះ តាទីរ លូ អន់ដីស ញន កា អាញ កាប កា អន់ដីស ត្រង់ ៗ ប ?

១៧ កាប៉ាច់ ព្យ ឡាក់ ខំ អ្នក ពុត ចែត ដាត់ កា អន់ដីស កាខាក់ ណោះ ហះកា អន់ខែ អ្ន បិច ប្រតី ដាត់ តាទីច អុះ យី អន់ខែ បិច កា អន់ដីស អ្នាត ញីន ភ្នៅ អន់ អន់ដីស ខំ ប្រតី ព្យយ អន់ខែ ឡុត។

១៨ សារ អ្នក ពុត ចែត យី ដាត់ ហង អ្នក កា អ្នក ពុត ចែត ប្រតី សារ ដាត់ តាទីច ឡាក់ កា អាញ អ្នក ពុត ចែត ដាត់ កា អន់ដីស អ្ន ត្រាត់ ដឹង ផះ អាញ អ្នែ អន់ខុ លូ អន់ដីស អុះ។

១៩ អី គន សោ អាញ អុក ពុត កាខាក់ ញន កា អន់ដីស ណារ៉ូ ហង ញៀ ឡាក់ កា អង់កាន់ អីត ប៉ាណាប អ្នែ ហាអុញ ដេល លើយ ទីល អន់ដីស ទី ពុត ញៀក ឡាក់ កា យីស៊ូ គ្រិះ។

២០ អាញ ប្រាក់ សត់ត្រា អា ឡាក់ កា កាប អ៊ីក ហះកា អាញ ប៊ុច អ្នែ អន់ខ្ល លូ អន់ដីស ខាក់ ភ្នើ កាតាប លូ អន់ដីស អន់ ដាក់ ប៉ាឡឹង ឡុក ខង អាញ យីត អូ តាលុះ អូ កា នីចម អាញ ចឹង ត្រុត ប្រាក់ ប៉ាហ្វើ ប៉ាក់ អន់ដីស ណោះ។

សារ ប៉ាន់ដីប ឡឹង ហាការ លូ យ៉ាក់ សារ៉ា

២១ អី អុះ មី ឡាក់ ប៊ុច អ្នែ កាន់តេះ អំរ៉ាញ ចាបាប់ ហត់ អន់ដីស សាំយ៉ាំង សារ ម៉ោញ ឡាក់ ប្រាក់ កាណុង ផាប់ ចាបាប់

២២ ខង ទី ប្រាក់ រ៉ះ ផា រតី អាប្រាំហាំ ទី គន កាម៉ាក់ ពៀរ ដូរ ម៉ោញ គន អ៊ើ លូ អង់កាន់ ទុច អ៊ើ ម៉ោញ ណារូ លូ កាម៉ាញ អ៊ើ ទៅ ឡាក់ អូ ត្រុត ទុច។

២៣ ហះកា គន លូ ទុច អ៊ើ ណោះ យី កើត ញន កា ឡុកោ ប៉ាំងឡៃ ប៉ាណូស ដោច គន លូ កា ម៉ាញ អ៊ើ ទៅ កើត ពួយ សារ ប្រ្លះ សាញ៉ា។ †

២៤ សារ អា យី សារ កាប ពៀប អង់កាន់ ពៀរ ដូរ អា សារ៉ាប់ ប៉ាតាង សារ សាញ៉ា វែរ ពុត ពៀរ នែរ។ ហាការ ឡាក់ អង់កាន់ ទុច យី ប៉ាតាង សារ សាញ៉ា វែរ ពុត ពឹង ប៉ានីម សុណាយ † អ៊ើ ប្រ័ គី ទុច គន អ៊ើ កើត ណោះ កា ប្រ័ គី ទុច និះទៅ ដេល។

២៥ ហាការ ប៉ាតាង ប៉ានីម សុណាយ ពឹង ប៉ាថេត អាវ៉ាប់ កា ត្រុត លូ មៀង យេរូសាឡឹម រ៉ាប់ ដាវ អា ដេល ខង មូត មៀង យេរូសាឡឹម ស៊ុត កា កេះ ទុច ចាបាប់។

២៦ កាប៉ាប់ អង់កាន់ ឡាក់ អូ ត្រុត ទុច អ៊ើ ពៀប ឡាក់ កា មៀង យេរូសាឡឹម ពឹង ប៉ែង អ៊ើ ឡាក់ មើត ពិន ទិខ្ល ឡាក់ អូ ត្រុត ទុច

២៧ ខង ទី សារ ពូ ប្រាក់ រ៉ះ ផា៖

«អី អង់កាន់ ឡាក់ អូ អូ ទី គន

ហត់ អីស ហោក រ៉ត់ ពិ

អី អង់កាន់ ឡាក់ អូ យើយ អ៊ីត រ៉ាច់ អ្នែ ហាអុញ

ហត់ អីស ឡុង តុត ពុត ទីប ទី ពុត ហោក រ៉ត់ ពិ

ខង គន អីស ឡាក់ អូ ទី ក្លោ ណោះ

ចឹង ទី ចំលួន អៀង ឡឹង គន អង់កាន់ បក់ ទី ក្លោ»។ S

២៨ អី អុះ មី អន់ដីស កា គន ឡាក់ កើត ពួយ សារ សាញ៉ា ឡាក់ កា អ៊ីសាក់ * ដេល។

២៩ ហះកា កិញអៀ អា ឡាក់ កា សើត ពៃ ដេល ខង គន ឡាក់ កើត តែង ឡុកោ ប៉ាំងឡៃ ទី ប្រ័ គី បាប កា គន ឡាក់ កើត តែង ប៉ាដាតី ប៉ាលឹង ប្រ្លះ ដេល។

៣០ ហះកា កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ នីចម? យី រ៉ះ ផា «ហត់ តាំងហ្សិត ឡុច អង់កាន់ ទុច លូ គន អ៊ើ ណោះ អន់ ឡុច ពិ ខង គន កាម៉ាក់ អង់កាន់ ទុច ណោះ អូ ត្រុត អ្សក់ ប៉ាដក់ ប៉ាជៀ អន់ខ្ល លូ គន កាម៉ាក់ អង់កាន់ ឡាក់ អូ ត្រុត ទុច ណោះ អុះ»។

៣១ ទីល នីណោះ អី អុះ មី ពិន អូ ត្រុត គន អង់កាន់ ទុច ណោះ អុះ យី គន អង់កាន់ បក់ អូ ត្រុត ទុច។

† ៤:២៣ ៤:២៣ បំរែ ហោ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៧:១៥-២១។ † ៤:២៤ ៤:២៤ ប្រ្លះ បិកកាតយី អន់ ចាបាប់ កា រតី ម៉ូស អ្នែ ពឹង ប៉ានីម សុណាយ។ S ៤:២៧ ៤:២៧ សារ អា ឡាក់ ឡឹង អេសាយ ៥៤:១។ * ៤:២៨ ៤:២៨ អ៊ីសាក់ យី គន រតី អាប្រាំហាំ លូ កាម៉ាញ អ៊ើ ពួយ សារ ប្រ្លះ សាញ៉ា។ † ៤:៣០ ៤:៣០ បំរែ ហោ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២១:១០។

៥

សារ រ៉ាវ៉ាច់ ឡឺង កេះ ទុច

១ យីស៊ូ គ្រិះ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឺង កេះ ទុច កេះ ទីល នីណោះ ហាត់ រ៉ាវ៉ាច់ ហៃ ឡាកោ ពិ ដៃ អន់ កេះ ទុច ណារ៉ូ ហាង។

២ ហាត់ សា យ៉ាង អាញ រ៉ះ កា អន់ដីស ផា អន់ដីស អន់ ពូ កាសិត អង់ការ កា អន់ដីស ទីល នីណោះ យីស៊ូ គ្រិះ អូ ទី ខា ញ៉ា កេះ កា អន់ដីស។

៣ អាញ ប៉រ រ៉ះ ប៉ាឡាក់ ម៉ោញ ទង ណារ៉ូ កា មូត បក់ ប៊ុច ប្រីត ពូយ ចាបាប កាសិត អង់ការ យី អន់ខៃ ត្រត់ ប្រីត ពូយ ចាបាប សុនសាត អ៊ីស្រាអែល គ្រីប ខ ទីណោះ ឡូត។

៤ ផា អុះ មី ចំ ប៊ុច កា ដាក់ ត្រង់ ញុន កា មីង ចាបាប បក់ ណោះ ក្លះ ឡាច់ ឡឺង យីស៊ូ គ្រិះ លូ អ្នក សារ ប្រ្លះ ដាក់ ពុត កា អន់ដីស ហាង។

៥ កាប៉ាច់ ពិន ប៉ាដាក់ ប៉ាលីង ប្រ្លះ តង់ អន់ ពិន អ្នែ ក្បាក់ សាណាង ដាវ ប្រ្លះ ចឹង ប្រីត អន់ ពិន ដាក់ ត្រង់ ញុន កា ពិន សៀ។

៦ កាប៉ាច់ មូត បក់ សៀ យីស៊ូ គ្រិះ យី ពូ កាសិត អង់ការ លើ អូ កាសិត អង់ការ កាតាម សារ ណោះ អូ សាខាន់ អុះ ទី ដឹង សារ សៀ ឡាក់ ប៉ាណា អន់ ពិន ប្រីត ពូយ ពុត ប៊ុច ចៃ ណោះ ហង ឡាក់ ទី ខា។

៧ ផះ អន់ទ្រួល ពៃ អន់ដីស សៀ ដាក់ ខាក់ ញើ ទីប អូ អន់ អន់ដីស ប្រីត ពូយ សារ តាទីច ?

៨ សារ កាប ប៉ាញសុះ នែវ អា អូ ត្រត់ ឡាច់ ឡឺង ប្រ្លះ បិកកាតយី ឡាក់ រឺស អ្សក់ អន់ដីស ណោះ អុះ។

៩ ពុះ បើត ឡាក់ អូ ប្រីត ឡាក់ តាប៉ុង អៀង។ *

១០ ញុន កា ពិន ទី ខូ ប៉ាសុន យីស៊ូ បះ អាញ សៀ ផា អន់ដីស ចឹង វែវ ពុត លូ អាញ គ្រីប សារ។ ហះកា បក់ ប៉ាងល់ អន់ដីស ណោះ អ៊ី ត្រត់ ទី មូត ហង យី ញើ កាតាម។

១១ អី អុះ មី ផា អាញ រ៉ះ ប្រើ ពូ កាសិត អង់ការ ណោះ ខ ញ៉ា បះ ពូ អ្នែ កា ប្រីត បាប កា អាញ នីអៀ ? ផា អាញ ប្រើ ពូ ប្រីត នីណោះ ពូ ចឹង អូ ប៉ាតែក អុះ លូ សារ អាញ ប៉ាងហៀន ឡឺង សារ យីស៊ូ តោ ពឹង អ៊ីង គីង ។

១២ មូត បក់ ប្រីត អន់ អន់ដីស ទី សារ រ៉ាចក់ រ៉ាចល់ នែវ អា ត្រត់ ប្រើ អន់ខៃ កាយ៉ោ ឡាកោ ទៅ ឡូត ពិ។

សារ អ្នែ កោប គុន ប៉ាដាក់ ប៉ាលីង ប្រ្លះ

១៣ អី អុះ មី ប្រ្លះ រឺស អ្សក់ អន់ដីស អន់ រ៉ាវ៉ាច់ ឡឺង កេះ ទុច ហះកា អូ ត្រត់ អ្សក់ សារ អា អ្នែ កោប ពូយ គុន ប៉ាណូស អុះ យី ត្រត់ តង់ គូប សោប សីត ឡាញ ញុន កា ពុត ប៊ុច ចៃ

១៤ ខង ចាបាប ប្រ្លះ ទីណោះ កាប ប៉ាតុំ ដឹង ម៉ោញ ខ ផា «អន់ដីស ត្រត់ ប៊ុច ចៃ កា អុះ មី ឡឺង តែង ឡាក់ កា ប៊ុច ចៃ កា ឡាកោ អន់ដីស ទៅ ដេល»។

១៥ ផា អន់ដីស អូ ដឹង កាប ហែក កាប សា គូប សោប នីអៀ ហាត់ ឡាវ៉ាង ពិ អ្សក់ ផែត អន់ ដីស ចឹង តោ រ៉ាយ តោ រ៉ុង ញុន កា គូប អន់ដីស ទៅ។

* ៥:៩ ៥:៩ សារ អា ប៊ុច រ៉ះ ផា យី ប៉ាណូស ម៉ោញ ឡាញ អូ ដាក់ ណោះ ចឹង ប្រីត អន់ ពូ អៀង កើត អូ ដាក់ ដេល។
† ៥:១៤ ៥:១៤ សារ អា ឡាច់ ឡឺង ចាបាប មូត លើ (លេវីនីយ) ១៩:១៨។

១៦ ហះកា អាញ ប៉រ រ៉ះ កា អន់ដីស ជា ហត់ អ្វី កោប អន់ ត្រត់ ពួយ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ណោះ អន់ដីស ចឹង អូ ប្រ្រត់ ពួយ ពុត បិច គុន ប៉ាណូស ណារ ហង។

១៧ ពុត បិច គុន ប៉ាណូស យច លូ ប៉ាងាត់ ប៉ាលីង ប្រ្រៈ កាប៉ាច សារ ប៉ាងាត់ ប៉ាលីង ប្រ្រៈ បិច កា យច លូ ប៉ាណូស ដេល សារ ទិ ញៀរ អា ប៉ាសាំង លូ គូប កាខាក់ ណោះ ហង បះ អន់ ដីស អូ អូ ប្រ្រត់ អុះ សារ ញ៉ា ឡាក់ អន់ដីស បិច ប្រ្រត់ ណោះ។

១៨ ផា ប៉ាងាត់ ប៉ាលីង ប្រ្រៈ ប៉ាណា អន់ដីស ណោះ អន់ដីស អូ អ្វី កាន់ តេ ៖ សារ អំរ៉ាញ អីញ ចាបាប់ ណារ ហង។

១៩ ពិន អន់ហ្គាល់ ឡាក់ ខាក់ កេះ សារ គុន ប៉ាណូស ណោះ យី សារ បឺត អីក សារ រ៉ាលង កល់ គូប សោប សារ ប្រ្រត់ លូ អងកាន់ លូ កាម៉ាក់

២០ សារ សាំ ប្រ្រៈ ហ្វិប ប្រ្រៈ បឺត សារ ត្រូ អំ ឃូ សារ តា ប៉ុញ តា ប៉ាក់ សារ ក្លះ គូប សោប សារ សាណាំង សាណោស កា គូប សារ អីក អ្រ្រ្រត សារ ប៉ាសង សារ ប៉ាសាំង អូ ត្រ គំ លូ គូប សោប

២១ សារ ហាន អែត លូ សារ អន់ទៀត ៗ ណារ ឡាក់ រឺច លូ សារ ទិ អា ដេល។ អាញ រ៉ះ កា អន់ដីស ឡាក់ កា អាញ រ៉ះ អន់ទ្រូល ពៃ កេះ ផា ទិ ប៉ាណូស បក់ ប្រ្រត់ សារ នែរ អា អន់ខែ ចឹង អូ ទី ប្រ្រៈ បិកកាតយំ រ៉ាំងហៃ រ៉ាំងខ្យា អុះ។

២២ កាប៉ាច សារ ដាត់ ឡាក់ កើត ឡាច ឡឹង ប៉ាងាត់ ប៉ាលីង ប្រ្រៈ យី ទី សារ បិច ចៃ សារ ហោក រ៉ត់ សារ អ្វី ដាត់ រម លូ ពូ ពុត អត់ សាំរឺញី ពុត ដាត់ កា ពូ ពុត តាប៉ាប តាប៉ុន ពុត ដាត់ ត្រង់

២៣ ពុត ឡាអត់ លូ សារ អូ កាតត់ ពុត។ អូ ទី ចាបាប់ ចំ ចឹង យច លូ សារ ទិ អា អុះ។

២៤ ទី ប៉ាសុន យីស៊ូ គ្រិះ អន់ខែ អ្នាត កេះ ពុត បិច ប្រ្រត់ អូ ដាត់ ពួយ គុន ប៉ាណូស។

២៥ ផា ពិន ទី អាញ រឺស ញុន កា ប៉ាងាត់ ប៉ាលីង ប្រ្រៈ តាទិច ពិន ត្រត់ ប្រ្រត់ ពួយ ប៉ាងាត់ ប៉ាលីង ប្រ្រៈ ដេល។

២៦ ពិន អូ ត្រត់ អ្នាត់ អេង ណាំង សារ លូ គូប សោប លូ សាណាំង សាណោស ណោះ អុះ។

៦

សារ តង់ គូប សោប

១ អីអុះ មី ផា អន់ដីស បប៉ ញ៉ា កាណុង ក្រុំ ហៀន សារ ប្រ្រៈ ប្រ្រត់ យច អន់ដីស ឡាក់ ទី ប៉ាងាត់ ប៉ាលីង ប្រ្រៈ អ្វី អន់ខូ អន់ដីស ត្រត់ អន់តត់ ប៉ាតោ កា អែ ណោះ ញុន កា ពុត ឡាអត់ ហះកា ត្រត់ ឡាវាំង អ្ន្រត ផែត អន់ដីស ចឹង ប្រ្រត់ យច ឡាក់ កា អែ ដេល។

២ ផា ទី សារ ថុក ញ៉ាក ឡាបាក ត្រត់ តង់ គូប សោប សីត ឡា ប្រ្រត់ នីណោះ ចឹង ត្រត់ ពួយ ចាបាប់ យីស៊ូ គ្រិះ។

៣ បក់ ចំ យឺត ផា ឡាកោ អែ ឡាក់ ប៉ាណូស កានីត កានោរ ហះកា តាទិច អែ យី ប៉ាណូស អូ ទី ខា ញ៉ា អុះ ប៉ាណូស ណោះ ពូង កា ឡាកោ ទៅ ហង។

៤ អន់ដីស ទីខូ ត្រត់ យឺត ហៃ សារ ញ៉ា ឡាក់ អន់ដីស ប្រ្រត់ ណោះ ចឹង ហោក ឡឹង សារ អន់ ដីស ប្រ្រត់ ណោះ អូ ត្រត់ ប៉ាន់ដីប លូ ពូ អន់ទៀត អុះ

៥ ខង អន់ដីស ម៉ោញ ដូវ ៗ ត្រក់ ឡប់ រាំងហៃ សារ យច ត្រក់ ឡើង សារ ញ៉ា ឡាក់ ឡាកោ ប្រឹក្សី។

៦ កាប៉ាច់ បក់ ហៀន ប៉ានីរ ប្រ្លឹះ ឡើង ពូ អែវី ត្រក់ ជែក វ៉ាស អែវី ម៉ោញ ចានែក អន់ កា បក់ ប៉ាង ហៀន អែវី ណោះ ហង។

៧ អន់ដីស ជែ យីត យច ដៃ អូ ទី ញើ ចឹង បីដាយ ប្រ្លឹះ ទី អុះ ខង ផា ពូ តប់ តិល ចំ ពូ ចឹង ទី ប្លើ ប៉ាការ ឡើង តិល ណោះ ហង។

៨ ញើ តប់ តិល ប្រឹក្សី អូ ដាក់ គុន ប៉ាណូស ប្លើ ប៉ាការ អែវី ចឹង ទី ណោះ យី អែវី ចឹង តៅ អោម ហះ កា បក់ ចំ តប់ តិល ប្រឹក្សី គុន ប៉ាដាត ប៉ាលឹង ប្រ្លឹះ បក់ ណោះ ចឹង ទី អាញ រ៉ុស លើយ ឡាច់ ឡើង ប៉ាដាត ប៉ាលឹង ប្រ្លឹះ ដេល។

៩ ពិន អូ ត្រក់ ស្រាប់ អុះ កា ប្រឹក្សី ដាក់ ខង ផា ពិន អូ អ្នាត ប៉ាក់ ទិល ដាវ កាំឡត់ ទៀ ណោះ ពិន ចឹង ទី ប្លើ ប៉ាការ ហង។

១០ ទិល នីណោះ ផះ អង់រ៉ាម ពិន ទី ដាវ ប្រឹក្សី ដាក់ ពិន ត្រក់ ប្រឹក្សី ដាក់ កា ប៉ាណូស ទិឌូ កាខា ក់ អែវី កា កាំឡាង មូត សៀ។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១១ ហៃ សត់ត្រា តីសៗ អា យី តី អាញ ទៅ ច្រាត់ ប៉ាហៀវ ប៉ាក់ អន់ដីស។

១២ ទី បក់ បិច កា លៅ លែង សិច តែង ឡាកោ ប៉ាងខ្មែរ អន់ខែ ប៉ាងខំ ប្រើ អន់ដីស កាសិត អង់ ការ ក្បើ បិច កា រ៉ាវ៉ាច់ ឡាកោ អន់ខែ ឡើង សារ ពូ ប្រឹក្សី បាប ញួន កា រះ សារ យីស៊ូ គ្រិះ តៅ ពីង អ៊ឹង តឹង ។

១៣ យី៖ មូត បក់ កាសិត អង់ការ កេះ កាតាម អន់ខែ ទៅ អូ ប្រឹក្សី ពួយ ចាបាប់ គ្រឹប ខ ណោះ អុះ ហះកា អន់ខែ បិច កា អន់ដីស កាសិត អង់ការ ក្បើ ចឹង អូ អ្នាត់ អេង ផា អន់ខែ កាសិត អង់ ការ កា អន់ដីស។

១៤ កាប៉ាច់ អាញ អូ អ្នាត់ អេង ឡើង សារ ញ៉ា អុះ ផា អាញ បិច អ្នាត់ អេង យី អ្នាត់ អេង ដឹង កា សារ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អែវី តៅ ពីង អ៊ឹង តឹង ណោះ ហង។ ញួន កា យីស៊ូ តៅ ណោះ អង់កក់ តេះ អា អូ ទូម សារ ញ៉ា លូ អាញ អុះ អាញ កា អូ ទូម សារ ញ៉ា លូ អង់កក់ តេះ ដេល

១៥ ខង សារ កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ខា អុះ ទី ដឹង សារ កើត ណារ ណោះ ហង ឡាក់ ទី ខា។

១៦ អន់ ប្រ្លឹះ បិកកាតយី អន់ សារ សាណាក សាវ៉ាក លូ តាប៉ាប តាប៉ុន កា មូត បក់ ប្រឹក្សី ពួយ សារ អាញ អន់តត់ ប៉ាតោ អា យី មូត ប៉ាសុន ប្រ្លឹះ *។

១៧ គិត អា ប៉ាក់ ម៉ាត់ ជែ អន់ ទី បក់ ញើ ប្រឹក្សី អន់ អាញ អុក ពុត ណារ ហង ខង ពីង ឡាកោ អាញ ទី តាំងហាល ញួន កា ប្រឹក្សី ដាវ យីស៊ូ។

១៨ អី អុះ មី អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងឡា អន់ដីស អាមែន។

* ៦.១៦ ៦.១៦ យី មូត ប៉ាសុន ប្រ្លឹះ ញើត គុល «យី មូត អ៊ីស្រាអែល ម៉ះ ប្រ្លឹះ បិកកាតយី»។

សត្រា រតី ប៉ូល ប៉ាហ្វើ កា មូត មៀង អេភេសូ

សារ អន់តត់ រ៉ះ

មៀង អេភេសូ យី មៀង តីស ម៉ោញ អ្នែ ពឹង ខេត អាស៊ី ឡាក់ ពូ អើ ផា ប៉ាថេត ទូគី តែង ដាវ ម៉ូត រ៉ប ដាវ អា។ រតី ប៉ូល ឡាក់ ប៉ាត់ មៀង អេភេសូ យី អើ សាណាំ ៥២ គ.ស. អើ កា អ្នែ ហះ ណោះ ទុញ ប៉ែង សាណាំ ទីប រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ កា ពូ មៀង ដូរ ខាក់ (ប័រ ហៃ ង៉ាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៩:១-២០)។

រតី ប៉ូល ប្រាក់ សត្រា អា ផះ អើ អ្នែ ពឹង ខុក (ប័រ ហៃ ៣:១ លូ ៤:១) យី អើ រ៉ាំងរ៉ាំង សាណាំ ៦០ គ.ស.។ ពូ យីត ផា សត្រា អា អើ ប៉ាហ្វើ អូ ត្រត់ ដឹង កា មូត មៀង អេភេសូ អុះ យី អន់ កា មៀង អន់ទៀតៗ ទិណោះ អ្នែ កាណុង ខេត អាស៊ី ដេល។

សត្រា អា លូ សត្រា ប៉ាហ្វើ កា មូត សៀ ប្រ្លឹះ អ្នែ ពឹង មៀង កូឡូ ទី សារ អន់តត់ ប៉ាតោ អន់ដា បើត ចឹង និះទៅ។ សត្រា ទិ ពៀវ អា អើ ប៉ាហ្វើ អញ្ញស្រំ ដឹង ម៉ោញ ទង ណោះ ហង។

សារ សាំខាន់ៗ

សត្រា អា ប៉ូត រ៉ះ អន់ ហ្លង់ ឡឹង ផិនកាន អោន សាតិម ម៉ះ ប្រ្លឹះ បិកកាតយី ឡាក់ ប៉ូត តង់ ប៉ាណូស។ ក្រំ ហៀន សារ ប្រ្លឹះ យី ឡាកោ ប៉ាំងឡេ យីស៊ូ លូ ពៀប ឡាក់ កា កាម៉ាញ យីស៊ូ ដេល។

រតី ប៉ូល រ៉ះ ឡឹង សារ ប្រ្លឹះ រើស មូត សៀ យីស៊ូ ឡឹង អន់ទ្រួល កេះ។ (១:៣-១៤)

រតី ប៉ូល រ៉ះ ផា ប្រ្លឹះ រើស ពូ ញាន កា អើ ដាក់ ពុត តាដោះ អូ ត្រត់ ញាន កា ង៉ាវ ដាក់ ម៉ះ ប៉ាណូ ស។ (១:១៥-២:១០)

រតី ប៉ូល ប្រើ សុនសាត អ៊ីស្រាអែល លូ សុនសាត អន់ទៀត អ្នែ ដាក់ រម លូ ក្លុប សោប។ (២:១១-៣:១៣)

រតី ប៉ូល ម៉ន់ ឡោម ប្រ្លឹះ កា មូត សៀ យីស៊ូ។ (៣:១៤-២១)

រតី ប៉ូល ប្រើ ពូ អ្នែ កោប ឡាក់ កា ប៉ាណូស ទី ពុត ណាវ ទីប ប៉ូត ថៃ កា ក្លុប សោប។ (៤:១-៥:២០)

រតី ប៉ូល រ៉ះ ឡឹង ឡាបៀប អ្នែ កោប កាណុង ហី ក្រាន។ (៥:២១-៦:៩)

រតី ប៉ូល កាប ឡឹង សារ ប្រ្លឹះ អន់ កា មូត សៀ ប៉ាន់ដីប លូ យៀង តាកុះ។ (៦:១០-២០)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញាន កា ពុត ប្រ្លឹះ បិកកាតយី អាញ ប៉ាហ្វើ សត្រា អា អន់ កា មូត ប៉ាសុន ប្រ្លឹះ ឡាក់ សៀ យីស៊ូ គ្រិះ អន់ ដាក់ ត្រង់ ឡាក់ អ្នែ ពឹង មៀង អេភេសូ*។

២ អន់ ប្រ្លឹះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សាវ៉ាក កា អន់ដីស។

សារ ប្រ្លឹះ អន់ សារ សាណុក សាវ៉ាក កា មូត សៀ

* ១:១ ១:១ ហ្លា ពូ ប្រាក់ លូ គី ម៉ោញ ចំលួន អូ ទី ពៀត «ឡាក់ អ្នែ ពឹង មៀង អេភេសូ»។

៣ ពិ ពិន ប៉ានេ ប្រ្ល័: បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន អើ អន់ សារ សាណាក សាវ៉ាក គ្រិប នែរ កា ពិន តែង ប៉ាង៉ាត៍ ប៉ាលីង ពឹង ប្លែង ញាន កា អ្នែ អន់ខូ លូ យីស៊ូ គ្រិះ។

៤ ប្រ្ល័: រើស ពិន ញាន កា យីស៊ូ អន់ទ្រួល ឡឹង តេ: ប្លែង បើ កើត ពៃ កេ: ភ្លើ អន់ ពិន ដាក់ ត្រង់ អូ ទី យច សារ ញ៉ា ហ: ដ្ហីរ អើ។ ញាន ប្រ្ល័: បិច ចៃ កា ពិន

៥ ប: អើ រើស អ្យក់ ពិន ឡឹង អន់ទ្រួល ពៃ កេ: អន់ ប្រ័ត៍ គន អើ ញាន កា យីស៊ូ គ្រិះ ត្រត់ លូ ពុត បិច ម៉: អើ

៦ ភ្លើ អន់ ពិន ប៉ានេ ពុត ដាក់ កេង ខាក់ ម៉: អើ ឡាក់ អើ អន់ សារ ដាក់ កា ពិន តាដោះ ញាន កា គន ឡាក់ អើ បិច ចៃ។

៧ ញាន កា យីស៊ូ គ្រិះ អា ហង ប: ប្រ្ល័: បិកកាតយ័ ហ្វាយ ពិន លូ ផាម យីស៊ូ លូ អូ អ្យក់ យ៉ូ សារ ពិន យច ត្រត់ ព្យយ ពុត ដាក់ កេង ខាក់ ម៉: អើ។

៨ ប្រ្ល័: បិកកាតយ័ ដាក់ ពុត កា ពិន កាខាក់ យី អើ អន់ ពិន ទី ពុត ហ្សាំង សាឡាច់ គ្រិប នែរ។

៩ អើ ប្រ័ត៍ អន់ ពិន អូ ធិនកាន ឡាក់ អោន សាគីម ឡាក់ អើ យីត ឡឹង អន់ទ្រួល ពៃ ចឹង ប្រ័ត៍ ញាន កា យីស៊ូ គ្រិះ។

១០ ប៉ាត់ ទីល ដារ កាំឡត់ កេ: ប្រ្ល័: ចឹង តាត់ អង់កេ: ធិនកាន អា យី ចឹង ប៉ាតុំ ទី កាណាត៍ ញ៉ា ឡាក់ អ្នែ ពឹង ប្លែង លូ កាណាត៍ ញ៉ា ឡាក់ អ្នែ ប៉ាត់ តេ: អន់ កា យីស៊ូ គ្រិះ ប្រ័ត៍ ពី តាំងឡា។

១១ ញាន កា យីស៊ូ ពិន កា ទី ប៉ាដក់ ប៉ាជៀ ខង ប្រ្ល័: បិកកាតយ័ រើស អ្យក់ ពិន ឡឹង អន់ទ្រួល ពៃ កេ: តាម ធិនកាន ម៉: អើ ឡាក់ តាត់ អង់កេ: ទី សារ តាម ពុត អើ បិច

១២ ភ្លើ អន់ ញីន ឡាក់ ម៉ឹង យីស៊ូ គ្រិះ អន់ទ្រួល ឡឹង ពូ ចឹង ប៉ានេ សារ អំវាញ អីញ ម៉: អើ។

១៣ អន់ដីស កា និ:ទៅ ដេល ញាន កា យីស៊ូ ផ: អន់ដីស កាតាំង សារ តាទីច យី សារ ដាក់ ឡាក់ អើ តង់ អន់ដីស ផ: អន់ដីស សៀ អើ ប្រ្ល័: កា អន់ ប៉ាង៉ាត៍ ប៉ាលីង ដាក់ កាខាក់ អន់ អ្នែ ពឹង អន់ដីស ភ្លើ ប្រ័ត៍ ឡាក់ កា សាញ៉ា ចាណា។ ប៉ាង៉ាត៍ ប៉ាលីង អា ប្រ្ល័: សាញ៉ា ចឹង អន់ ឡឹង អន់ទ្រួល កេ:។

១៤ ប្រ្ល័: បិកកាតយ័ អន់ ប៉ាង៉ាត៍ ប៉ាលីង អា ភ្លើ តាំប៉ាក់ អន់ ពិន អូ អន់តត់ ផា ពិន ចឹង ទី ប៉ា ដក់ ប៉ាជៀ ប៉ាត់ អើ ហ្វាយ ប៉ាសុន អើ អន់ ដាក់ ទី កេ:។ អើ ប្រ័ត៍ នីអៀ ភ្លើ អន់ ពិន ប៉ានេ សារ អំវាញ អីញ ម៉: អើ។

សារ រត៍ ប៉ូល ម៉ន់ ឡោម ប្រ្ល័: អន់ កា មូត មៀង អេភេសូ

១៥ ញាន ខ អា ហង ផ: អាញ កាតាំង ពូ កាកាប ឡឹង សារ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន លូ សារ អន់ដីស បិច ចៃ កា មូត ប៉ាសុន ប្រ្ល័: ទិខូ

១៦ អាញ ប៉ានេ ប្រ្ល័: បិកកាតយ័ លើយ ញាន កា អន់ដីស។ ផ: អាញ ម៉ន់ អើ ប្រ្ល័: អាញ កា ចាំង កា អន់ដីស លើយ។

១៧ អន់ ប្រ្ល័: ម៉: យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន យី ប្រ្ល័: ពី ឡាក់ ទី សារ អំវាញ អីញ អន់ អើ ប្រ័ត៍ អន់ ពុត ពៀក អន់ដីស ហ្សាំង សាឡាច់ លូ អូ ហ្លង់ ម៉ាត់ អន់ដីស អន់ហ្គាល់ អើ ឡាក់។

១៨ អន់ អើ តាត់ តាតារ ពុត ពៀក អន់ដីស ម៉ាត់ អូ ហ្លង់ ឡឹង សារ ម៉ឹង ឡាក់ អើ អន់ កា អន់ដីស ផ: អើ រើស អ្យក់ អន់ដីស លូ អូ ហ្លង់ ឡឹង ប៉ាដក់ ប៉ាជៀ កេង ខាក់ ឡាក់ អន់ដីស ចឹង ទី អន់ខូ លូ ប៉ាសុន អើ

១៩ លូ អន់ ហ្នឹង ណារ្ត ឡើង សារ អំរាញ អីញ កេង ខាក់ ឡាក់ អើ តាំបាង ណោះ អន់ ទី ខា សាំ រ៉ាប់ កា ពិន ឡាក់ សៀ

២០ យី សារ អំរាញ អីញ ឡាក់ អើ តាំបាង អា ផះ អើ តាក់ អង់រីស សីត យីស៊ូ គ្រិះ លូ អន់ អ្នែ តែង សាម៉ា អើ អ្នែ ពឹង ប្លែង តោ។

២១ យីស៊ូ អ្នែ អំបាំង ប្រ្លឹះ បឹត លូ បិយ ប្រ្លឹះ ឡាក់ ទី អំរាញ អីញ ទិណោះ។ អើ កា ទី អំរាញ អីញ កេង ខាក់ ក្លា ឡើង កាណាត៍ ញ៉ាវ ត្រឹប នែវ ដេល អូ ត្រត់ ដឹង កា អ្នែ រប់ ដាវ អា អុះ យី ប៉ា គំ ដាវ តែង ម៉ាត់ ទៀ ដេល។

២២ ប្រ្លឹះ បិកកាតយ៍ ប្រត៍ អន់ ត្រឹប កាណាត៍ ញ៉ាវ ទិណោះ អន់ អ្នែ កាន់តេវ អំរាញ អីញ យីស៊ូ លូ អន់ យីស៊ូ ប្រត៍ មែត ណាំផា † ក្រំ ហៀន សារ ប្រ្លឹះ ទិខូ

២៣ ឡាក់ ឡាកោ អើ។ យីស៊ូ គ្រិះ អ្នែ រ៉ាំងហៃ ក្រំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រ៉ាំងហៃ កាណា ត៍ ញ៉ាវ ទិណោះ។ †

២

សារ ប្រ្លឹះ តង់ ញន កា អើ ដាក់ ពុត តាដោះ

១ ផះ ណោះ ពៃ អន់ដីស កា តោ ញន កា ប្រត៍ យច ចាបាប់ ប្រ្លឹះ លូ ប្រត៍ អូ ដាក់

២ ឡាក់ កា អន់ដីស ខ្ព ប្រត៍ ផះ អន់ទ្រួល។ ផះ ណោះ អន់ដីស អ្នែ កោប គុន ប៉ាណូស អូ សៀ ប្រ្លឹះ យី ពួយ មែត ប្រ្លឹះ បឹត ឡាក់ ទី អំរាញ អីញ អ្នែ រ៉ាំងហៃ ពឹង អង់កក់ តេះ អា យី ប៉ាដាក់ ប៉ាលីង ឡាក់ ប្រត៍ អន់ ពូ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ៍ ទិល រប់ ដាវ អា។

៣ កាប៉ាច់ ពិន ទិខូ សើត ពៃ ពិន ឡាក់ កា ពូ ដេល ពិន ប្រត៍ តាម ឡាកោ បិច យី ប្រត៍ អូ ដាក់ ពួយ ពុត បិច ពិន កា ប៉ាណូស ត្រត់ ទី សារ ប្រ្លឹះ អីក ឡើង ពិន កើត ពៃ កេះ ឡាក់ កា ពូ អន់ទៀត ដេល។

៤ ហះកា ប្រ្លឹះ បិកកាតយ៍ ទី ពុត តាប៉ាប តាប៉ុន អៀង កាខាក់ ណោះ ញន កា អើ បិច ចៃ កា ពិន តាឡាម

៥ យីះ ពិន តោ ញន កា សារ ពិន ប្រត៍ យច កាតាម កា អើ ប្រត៍ អន់ ពិន ទី អាញ រីស អន់ខូ លូ យីស៊ូ គ្រិះ ដេល ប្រ្លឹះ តង់ អន់ដីស ញន កា ពុត ដាក់ តាដោះ។

៦ ប្រ្លឹះ តាក់ អង់រីស សីត ពិន អន់ អ្នែ អន់ខូ លូ យីស៊ូ គ្រិះ ពឹង ប្លែង លូ អន់ ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ខូ លូ អើ ដេល

៧ កៀ តាំបាង ពុត អើ ដាក់ កេង ខាក់ កា ប៉ាណូស ត្រឹប រ៉ាំងហាវ តែង ម៉ាត់ ទៀ អន់ អូ អន់តត់ ផា អើ បិច ចៃ កា ពិន ញន កា យីស៊ូ គ្រិះ។

៨ ប្រ្លឹះ តង់ អន់ដីស ញន កា ពុត ដាក់ តាដោះ លូ ញន កា សារ អន់ដីស សៀ។ សារ ប្រ្លឹះ តង់ អា អូ ត្រត់ ឡាក់ ឡើង អន់ដីស អុះ យី សារ ប្រ្លឹះ អន់ តាដោះ

៩ អូ ត្រត់ ញន កា ប៉ាណូស ប្រត៍ ដាក់ ដេល កៀ ដៃ អន់ បក់ ពៀ អ្នាត់ អេង

១០ ខង ប្រ្លឹះ ប្រត៍ អន់ ពិន កេះ ប៉ាណូស ណារ ញន កា យីស៊ូ គ្រិះ កៀ អន់ ពិន ប្រត៍ សារ ដាក់ ឡាក់ អើ ទៀម ឡើង អន់ទ្រួល កេះ។

† ១:២២ ១:២២ មែត ណាំផា ពៀត គុល «កល»។ † ១:២៣ ១:២៣ យីស៊ូ គ្រិះ អ្នែ រ៉ាំងហៃ ក្រំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ រ៉ាំងហៃ កាណាត៍ ញ៉ាវ ទិណោះ។ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ យីស៊ូ គ្រិះ អ្នែ ប៉ាញ កាណាង ក្រំ ហៀន សារ ប្រ្លឹះ អើ កា អ្នែ ប៉ាញ ទីប អង់កក់ តេះ ដេល។

សារ ម្ចាស់ យ៉េស៊ូ ក្រេ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១១ ទីល នីណោរ អាញ ប៊ុច រ៉េ កា អន់ដីស ឡាក់ សុនសាត អន់ទៀត តែង ឡាកោ បាំងខ្មែ សុនសាត អ៊ីស្រាអែល ជា កា អន់ដីស «ម្ចាត អូ កាសិត អង់ការ» លូ កាប ជា ឡាកោ អន់ខែ «ម្ចាត កាសិត អង់ការ»។ (សារ កាសិត អង់ការ អា ក្រាន់ កា សារ ប៉ាណូស ប្រគំ ដោច)។

១២ អន់ដីស ត្រក់ កាចាំង ជា សើត ពែ អន់ដីស អ្នែ ចាំងហាយុត ឡឹង យ៉េស៊ូ គ្រិះ លូ អូ អូ ចឹង កេះ សុនសាត អ៊ីស្រាអែល លូ អូ ទី តីត តូ លូ សារ សាញ៉ា វែវ ពុត ឡាក់ ប្រ្រៈ បិកកាតយ័ ទី សាញ៉ា ណោះ អុះ អន់ដីស អ្នែ ពឹង អង់កក់ តេះ អា អូ ទី សារ ម៉ឹង លូ អូ ទី ប្រ្រៈ ដេល។

១៣ ផៈសើត ពែ អន់ដីស អ្នែ ចាំងហាយុត ឡឹង ប្រ្រៈ តាទីច ហង ហះកា កិញអៀ អា អន់ដីស កា ម៉ុត អ្នែ ក្យាម័ អែ កេះ ញុន កា ផាម យ៉េស៊ូ គ្រិះ

១៤ ខង យ៉េស៊ូ ហង ឡាក់ ប្រគំ អន់ ពិន អ្នែ ត្រក់ លូ គូប អែ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាសុន ដឹង ម៉ោញ ទីប អែ តាត់ អង់ហ៊ិង អ្នាត សារ អូ ណ័ស កា គូប ញុន កា សារ អែ តៅ ពៀប ឡាក់ កា យ៉េ អ្នាត រ៉ាប៊ិង ឡាក់ កាន់ទីង ហះ អន់តិត។

១៥ អែ តាត់ អង់ហ៊ិង អ្នាត ចាបាប សុនសាត អ៊ីស្រាអែល ឡាក់ ប្រៀ លូ ទីប ប្រ្រា សារ អន់ទៀត គៗ អៀង នែវ កៀ ប៉ាតុំ ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ កេះ ប៉ាណូស ណារ ដឹង ម៉ោញ អ្នែ អន់ខូ លូ អែ លូ ប្រគំ អន់ អន់ខែ អ្នែ ត្រក់ លូ គូប។

១៦ ញុន កា អែ តៅ ពឹង អ្នឹង គឹង អែ កា រ៉ះកេះ ប៉ារម ទីប សុនសាត អ៊ីស្រាអែល ទីប សុនសាត អន់ទៀត អន់ ត្រក់ លូ ប្រ្រៈ បិកកាតយ័ ឡាក់ កា ឡាកោ ដឹង ម៉ោញ ទីប តាត់ អង់ហ៊ិង អ្នាត សារ អូ ណ័ស កា គូប សោប។

១៧ អែ ពិះ រ៉ះ សារ ដាត់ កាប ឡឹង សារ អ្នែ ត្រក់ លូ គូប កា អន់ដីស ឡាក់ អ្នែ ប៉ាត់ ចាំងហាយុត លូ រ៉ះ កា បក់ អ្នែ ក្យាម័ ដេល។

១៨ ញុន កា អែ ហង បះ ញីន ឡាក់ សុនសាត អ៊ីស្រាអែល លូ អន់ដីស ឡាក់ សុនសាត អន់ទៀត ទី ទ្រុង ម៉ុត ប៉ាត់ ប្រ្រៈ ឡាក់ ពិ ពិន ទិខូ ញុន កា ប៉ាដាត ប៉ាលឹង ប្រ្រៈ ដឹង ម៉ោញ អ្នែ កាណុង ពុត ពិន ទិខូ។

១៩ ទីល នីណោរ អន់ដីស អូ ត្រក់ សុនសាត អន់ទៀត លើ កា ម្ចាត អំហ្វិយ ឡឹង ប៉ាថេត អន់ទៀត អុះ យី អន់ដីស សុនសាត ដឹង ម៉ោញ អន់ខូ លូ ម្ចាត ប៉ាសុន ប្រ្រៈ អន់ដីស កា កាំឡាំង ហី ក្រាន ប្រ្រៈ បិកកាតយ័ ដេល។

២០ អន់ដីស ពៀប ឡាក់ កា អំហ្វោ ប្រ្រៈ អ្សក់ តត់ ប្រគំ ហី យី ប្រគំ ពឹង ម្ចាត រ៉ះ ប៉ាតាង យ៉េស៊ូ លូ ម្ចាត រ៉ាតិយ ប្រ្រៈ ឡាក់ អំហ្វោ តីសៗ លូ ពឹង យ៉េស៊ូ ឡាក់ អំហ្វោ សាំខាន់ ឡឹង ពូ។

២១ យ៉េស៊ូ អា ហង ប្រគំ អន់ អំហ្វោ ទីណោរ តីត ទូម អន់ខូ លូ គូប តុត កាចាប់ លូ ប្រគំ អន់ ហី ណោះ ហើង តីស ៗ កេះ រោង រ៉ាម៉ះ សាំរ៉ាប ប្រ្រៈ បិកកាតយ័។

២២ អន់ដីស កា និះទៅ ដេល ញុន កា អន់ខូ លូ យ៉េស៊ូ អែ ប៉ាតុំ អន់ដីស ប្រគំ អន់ កើត ហី ប្រ្រៈ ញុន កា ប៉ាដាត ប៉ាលឹង ប្រ្រៈ។



សារ រតី ប៊ូល រ៉ះ អន់ ពូ ហ្លង់ ឡឹង ផិនកាន អោន សាតិម ម៉ះ ប្រ្រៈ

១ ខ ណោះ ហង បះ អាញ ឡាក់ ត្រគ់ ខុក ញួន កា យីស៊ូ គ្រិះ ភៀ អន់ ទី ខា ទីល អុះ មី សុនសាត អន់ទៀត អាញ ម៉ន់ ឡោម ប្រ្លះ សាំរ៉ាប់ អន់ដីស។

២ យី អី អន់ដីស ទី កាតាំង ដេល តាម ហៃ ពូ រះ ឡឹង សារ ឡាក់ ប្រ្លះ បិកកាតយី មប អន់ អាញ ប្រគី ងារ រះ ឡឹង ពុត ដាក់ ម៉ះ អី ភៀ ទី ខា សាំរ៉ាប់ កា អន់ដីស។

៣ ប្រ្លះ តាំបាង អន់ អាញ អ្ន ធីនកាន អី អោន សាគីម ពៃ ឡាក់ កា អាញ ប្រាត់ រះ អ្នះៗ កា អន់ដីស តែង អំបាំង អា ហង។

៤ ផះ អន់ដីស អោន សតត្រា អា ណោះ អន់ដីស ចឹង អ្ន អន់តត់ ជា អាញ ហ្លង់ ចាបះ ឡឹង ធីន កាន អោន សាគីម ម៉ះ យីស៊ូ គ្រិះ ហង។

៥ ផះ រ៉ាំងហារ ពូ សើត ពៃ ប្រ្លះ អ្ន ទី តាំបាង អន់ ពូ អ្ន ធីនកាន អា ឡាក់ កា អី តាំបាង ពីង មូត បក់ រះ ប៉ាតាង យីស៊ូ លូ ពីង មូត រ៉ាគីយ ប្រ្លះ អន់ អន់ខែ អ្ន ញួន កា ប៉ាដាត់ ប៉ាលីង ប្រ្លះ ឡាក់ កា រ៉ាប់ ដាវ អា អុះ។

៦ ធីនកាន អោន សាគីម អា យី នីអៀះ ញួន កា សារ ដាក់ ឡឹង យីស៊ូ បះ សុនសាត អន់ទៀត ចឹង ទី ប៉ាដក់ ប៉ាជៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល ដេល សុនសាត អន់ទៀត លូ សុនសាត អ៊ី ស្រាអែល ចឹង ប៉ាតុំ គូប ពៀប ឡាក់ កា កេះ ឡាកោ ដឹង ម៉ោញ។ សុនសាត អន់ទៀត កា ចឹង ទី សារ ឡាក់ ប្រ្លះ សាញ៉ា ចឹង អន់ អន់ខូ លូ សុនសាត អ៊ីស្រាអែល ញួន កា យីស៊ូ គ្រិះ ដេល។

៧ ប្រ្លះ ប្រើ អាញ ប្រគី ងារ រះ សារ ដាក់ ឡឹង យីស៊ូ អា ញួន អី ដាក់ ពុត កា អាញ ត្រគ់ ពូយ សារ អំរ៉ាញ អីញ ឡាក់ កេង ខាក់ ម៉ះ អី។

៨ យី អាញ ចី ឡឹង ពូ កាណុង មូត ប៉ាសុន ប្រ្លះ កាតាម កា ប្រ្លះ បិកកាតយី ដាក់ ពុត កា អាញ ភៀ អន់ អាញ ចាក រះ សារ ដាក់ កា សុនសាត អន់ទៀត យី រះ ឡឹង សារ យីស៊ូ គ្រិះ ឡាក់ ដាក់ កាខាក់ ក្វា ឡឹង ប៉ាណូស អ្ន ហ្លង់។

៩ អី កា អន់ អាញ រះ កា ប៉ាណូស ទីខូ អន់ ហ្លង់ ឡឹង ធីនកាន ឡាក់ អី អោន សាគីម ឡឹង ទុញ ពៃ កេះ អី ឡាក់ ប្រ្លះ បាំងកើត កាណាត់ ញ៉ាៗ គ្រីប នៃវ។

១០ ប្រ្លះ ប្រគី នីអៀ ភៀ អន់ មូត បិយ ប្រ្លះ ឡាក់ ទី អំរ៉ាញ អីញ អ្ន ពីង ប្លែង តោ កា អន់ហ្វា ល់ សារ ហ្សាំង សាឡាច់ ម៉ះ ប្រ្លះ គ្រីប នៃវ ញួន កា ក្រំ ហៀន សារ ប្រ្លះ។

១១ សារ អា ត្រគ់ ពូយ ធីនកាន ឡាក់ អី យីត ឡឹង សើត ពៃ កេះ អី ប្រគី តាត់ អង់កេះ ញួន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១២ ញួន កា អ្ន អន់ខូ លូ អី លូ ញួន កា សៀ អី ពិន កា ទី ពុត ខិន លូ ទី ទ្រង់ មុត ឡាក់ ក្សាម ប្រ្លះ បិកកាតយី ទីប អ្ន អ្សក។

១៣ ទីល នីណោះ អន់ដីស ដៃ ហ្សីក ហង កា សារ អាញ ថុក ឡាក់បាក់ ខង សារ ថុក ឡាក់បាក់ អា ទី ខា កា អន់ដីស យី អន់ដីស ត្រគ់ តីស ម៉ុះ ឡុក។

សារ រត់ ប្លង់ ម៉ន់ ឡោម ប្រ្លះ អន់ ពូ ហ្លង់ ឡឹង សារ បិច ចៃ ម៉ះ ប្រ្លះ

១៤ ខ អា ហង បះ អាញ ជន តាកុល ម៉ន់ ឡោម ប្រ្លះ ឡាក់ ពី ពិន។

១៥ អី ឡាក់ រត់ បិក គ្រីប ផ្លង់ រ៉ាច់ ទីប ពីង ប្លែង ទីប ប៉ាក់ កេះ។

១៦ អន់ ប្រ្រៈ តាប៉ាប តាប៉ុន ប្រឹក្តី អន់ ពុត ពៀក អន់ដីស ទី សាដុំ ខាក់ ញាន កា ប៉ាដាត់ ប៉ាលីង ប្រ្រៈ ត្រត់ ពួយ សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ អែរ។

១៧ អន់ យីស៊ូ គ្រិះ អែរ កាណុង ពុត អន់ដីស ញាន កា សារ សៀ លូ អន់ អន់ដីស អែរ កាចាប់ ញាន កា សារ បិច ចៃ ម៉ះ អែរ ពៀប ឡាក់ កា តើម អ៊ឹង អែរ កាចាប់ ញាន កា វ៉ាយៈ តោត ជ្រុ ដេល។

១៨ អន់ ប្រ្រៈ អន់ អន់ដីស អ៊ូ ហ្លង់ អន់ខូ លូ មូត ប៉ាសុន ប្រ្រៈ ទិខូ ឡឹង សារ ប្រ្រៈ បិច ចៃ ណោះ តីស អំរ៉ាត់ ចំ ចាំងហឹត ប៉ុប ចំ លូ ជ្រុ ប៉ុប ចំ

១៩ លូ អន់ អន់ដីស អ៊ូ អន់ហ្គាល់ ពុត បិច ចៃ កេង ខាក់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ដាក់ ក្លា ឡឹង ប៉ាណូ ស យឹត កៀ អន់ អន់ដីស ប៉ាញ ដឹង សារ ដាក់ ត្រង់ កាខាក់ ម៉ះ ប្រ្រៈ។

២០ ប្រ្រៈ បិកកាតយី អ៊ូ ប្រឹក្តី ញ៉ាៗ ទិណោះ ក្លា ឡឹង សារ ពិន ប៉រ លូ ក្លា ឡឹង សារ ពិន យឹត ញាន កា សារ អំរ៉ាញ អីញ ម៉ះ អែរ ឡាក់ ប្រឹក្តី ដ្ឋារ ពឹង ពិន ទិខូ។

២១ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រៈ កាណុង ក្រុំ ហៀន សារ ប្រ្រៈ ញាន យីស៊ូ គ្រិះ អន់ គ្រីប រ៉ា ងហារ លើយ អាមែន។

៤

សារ មូត សៀ កេរ ឡាក់ កា ឡាកោ ដឹង ម៉ោញ

១ ទីល នីណោះ អាញ ឡាក់ ត្រត់ ខុក ញាន កា សៀ យីស៊ូ ឡាក់ តាំងឡា ពិន អាញ ប៉រ អន់តត់ ប៉ាតោ អន់ អន់ដីស អែរ កោប អន់ យី លូ សារ ប្រ្រៈ បិកកាតយី រឿស ណោះ ហង ពិ។

២ ហត់ ប៉ាន់ចិ ពុត អន់ ទី ពុត ដាក់ ពុត ឡាអត់ លូ អត់ សារ ញ៉ា កា គូប សោប សឹត ឡាក់ ញាន កា សារ បិច ចៃ

៣ លូ ខំ រ៉ាងហៃ សារ រែវ ពុត លូ គូប សោប ឡាក់ ពិះ ឡឹង ប៉ាដាត់ ប៉ាលីង ប្រ្រៈ លូ អន់ អែរ ត្រត់ លូ គូប សោប អន់ ដាក់ៗ។

៤ មូត សៀ យីស៊ូ ពៀប ឡាក់ កា ឡាកោ ដឹង ម៉ោញ ប៉ាដាត់ ប៉ាលីង ប្រ្រៈ កា ដឹង ម៉ោញ ឡាក់ កា ប្រ្រៈ រឿស អ្យក់ អន់ដីស អន់ ទី សារ ម៉ឹង ដឹង ម៉ោញ ណោះ ដេល។

៥ ពិន ទី ពី តាំងឡា ដឹង ម៉ោញ សារ សៀ ដឹង ម៉ោញ សារ ប៉ាំងហុំ ទៀក ដឹង ម៉ោញ។

៦ ទី ប្រ្រៈ ដឹង ម៉ោញ ឡាក់ ពី ប៉ាណូស ទិខូ អែរ រ៉ាងហៃ ប៉ាណូស ទិខូ អែរ ប្រឹក្តី ដ្ឋារ ពឹង ប៉ាណូ ស ទិខូ លូ អែរ ពឹង ប៉ាណូស ទិខូ។

៧ ហះកា អែរ អន់ ពិន ម៉ោញ ដួវ ៗ អ៊ូ ប្រឹក្តី ដ្ឋារ តាងៗ តាម យីស៊ូ គ្រិះ អន់ កា ពិន។

៨ ខ អា ហង បះ ពូ ច្រាត់ រ៉ះ ផោះ

«ផះ អែរ ហារ ពឹង ចារ ចាំងហឹត អែរ អ្យក់ មូត តាមីរ ឡាក់ អែរ រ៉ុប ពែ ប្រើ ចាក ពួយ កេះណោះ អែរ អន់ កាណាតី កា ប៉ាណូស»។*

* ៤:៥ ៤:៥ សារ អា ឡាក់ ឡឹង ជាប់ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៦៨:១៨។ † ៤:៩ ៤:៩ ជីវ ពឹង អង់កក់ តេះ អា កេះ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ជីវ អែរ កាន់តេះ អង់កក់ តេះ អា។ បក់ អន់ជា យឹត ជា យីស៊ូ ជីវ អែរ ប៉ាក់ ស្រុក ប៉ា ព្រៃ ប៉ា បើត។

១០ បក់ ជីវ ពីង អង់កក់ តេះ ណោះ យី អើ ទៅ ណោះ ហង ឡាក់ ហារ អំបាំង ប្លែង តោ ភ្នើ រាំងហៃ កាណាក់ ញ៉ាៗ ទិណោះ។

១១ អើ ហង ប្រឹក្ចី អន់ បក់ អន់ដា កេះ មូត រ៉ះ ប៉ាតាង អើ បក់ អន់ដា កេះ រ៉ាគីយ ប្រឹះ បក់ អន់ដា កេះ មូត ចាក រ៉ះ សារ ដាក់ ឡឹង អើ បក់ អន់ដា កេះ ម៉ែត រាំងហៃ ក្រំ ហៀន សារ ប្រឹះ លូ ណោយ បាំងហៀន ពូ

១២ ភ្នើ ប៉ាណាំ មូត ប៉ាសុន ប្រឹះ មូ ប្រឹក្ចី ង៉ារ កា ប្រឹះ លូ ប្រឹក្ចី អន់ ឡាកោ យីស៊ូ គ្រិះ ហៃង ដាក់

១៣ លើយ ទីល ពិន ទិឌុ វែវ គូប សោប ញុន កា ទី សារ សៀ ដឹង ម៉ោញ លូ អន់ហ្គាល់ គន ប្រឹះ បិកកាតយំ លូ កើត ប៉ាណូស ឡាក់ សៀ ដាក់ ខាក់ លើយ ទីល ពិន កើត ដាក់ សាមើ លូ យីស៊ូ គ្រិះ

១៤ ភ្នើ ជែ អន់ ពិន អ្នែ ឡាក់ កា គន សាស្វា អូ ហ្លង់ សារ ណោះ អុះ ឡាក់ ចឹង សៀ សារ ពូ បាំង ហៀន កាប ពួង កាប ប៉ាងល់ ពៀប ឡាក់ កា ខ្យាល ប៊ី ជីវ ប៊ី ហារ ណោះ ណារ ពិន កា អូ សៀ សារ មូត បក់ កាប ប៉ាញ៉ា ប្លាច កេង ដេល។

១៥ ហះកា ពិន ត្រត់ កាប សារ តាទិច ញុន កា ពុត បិច ចៃ ពិន ត្រត់ កើត ហៃង ដាក់ គ្រឹប នែវ ភ្នើ កេះ ឡាក់ កា យីស៊ូ គ្រិះ ឡាក់ កល់ ពិន។

១៦ អើ ហង ឡាក់ ប្រឹក្ចី អន់ ឡាកោ ទិណោះ ប៉ាតុ គូប លូ ប៉ាតិត គូប តុត កាចាប ញុន កា ទី ប៉ាឡាក់ កាន់តឹង ទិណោះ។ ជុង តី ទិណោះ កា តង់ ប្រឹក្ចី ង៉ារ កាណុង ឡាកោ តាម ង៉ារ ម៉ះ អន់ខែ ម៉ោញៗ ភ្នើ អន់ ឡាកោ ណោះ កើត ហៃង ដាក់ ញុន កា សារ បិច ចៃ។

សារ អ្នែ កោប គុន ប៉ាណូស កើត ណារ

១៧ ទីល នីណោះ អាញ រ៉ះ តាទិច កា អន់ដីស ញុន អំបញ យីស៊ូ ឡាក់ ពី តាំងឡា ពិន ផា ជែ អ្នែ កោប គុន សុនសាត អន់ទៀត អូ សៀ ប្រឹះ ខង អន់ខែ យីត ឡឹង សារ អូ ទី ខា។

១៨ អន់ខែ អូ ហ្លង់ សារ ញ៉ា អុះ អន់ខែ អូ ទី អាញ រ៉ុស ឡាក់ ប្រឹះ បិកកាតយំ អន់ ណោះ អុះ ខង អន់ខែ អូ អូ សារ ប្រឹះ ញុន អន់ខែ កាង កល់ តាឡាម។

១៩ អន់ខែ អូ អន់ហ្គាល់ សារ យច សារ ត្រត់ លូ អន់ខែ ទិមវែវ ឡាកោ អន់ ប្រឹក្ចី សារ អិក បិត អូ ដាក់ គ្រឹប នែវ តាម ពុត ខ្លាម។

២០ ហះកា កាប៉ាច់ អន់ដីស ផះ ពូ បាំងហៀន អន់ដីស ឡឹង សារ យីស៊ូ គ្រិះ ពូ អូ ប្រើ ប្រឹក្ចី នី ណោះ អុះ។

២១ អន់ដីស កាតាំង ពូ រ៉ះ ឡឹង សារ យីស៊ូ លូ ហៀន ឡឹង អើ ត្រត់ ពូយ សារ តាទិច ឡាក់ ឡាច់ ឡឹង អើ ហង

២២ យី អន់ដីស ត្រត់ អ្នាត ពុត សាន់ដាប់ ខង ពុត សាន់ដាប់ បិត អិក កាខាក់ ទីប ប៉ាងល់ ឡាកោ ញុន កា សារ ខ្លាម។

២៣ ត្រត់ អន់ ប្រឹះ បិកកាតយំ ប្រឹក្ចី អន់ ពុត ពៀក អន់ដីស កើត ណារ

២៤ លូ ត្រត់ កេះ ប៉ាណូស ណារ ឡាក់ ប្រឹះ បាំងកើត អន់ ដាក់ ត្រង់ តាទិច អន់ ឡាក់ កា អើ។

២៥ ទីល នីណោះ អន់ដីស ជែ កាប ពួង ហង ត្រត់ កាប ដឹង សារ ញ៉ា ឡាក់ តាទិច លូ អុះ មី អន់ ទៀតៗ ខង ពិន ទិឌុ ពៀប ឡាក់ កា ជុង តី ពីង ឡាកោ ដឹង ម៉ោញ។

† ៤:១២-៤:២២ ឡាកោ យីស៊ូ គ្រិះ អើ កាប ប៉ាន់ដីប ឡឹង ក្រំ ហៀន សារ ប្រឹះ។ បំរ ហៃ ៤:៤។

២៦ ផា អន់ដីស អីក ត្រង់ ឡាវ៉ាង ដៃ ប្រឹក្តី សារ យច ដៃ លូ ដៃ អីក ទុញ ទីល ដាវ ម៉ុត ដេល។

២៧ ដៃ អន់ ប្រ្លឹះ បឹត សាតាំង ទី ទ្រង ឡា ប៉ាងល់ អន់ដីស។

២៨ បក់ ចំ ឃើយ អន់តុង ត្រង់ អ្នាត ពិ ដៃ អន់តុង ណារូ ហង យី ត្រង់ ខំ ប្រឹក្តី ង៉ារ លូ សាង់ ឡាកោ អែ ទៅ ញន កា ពុត ដាក់ ត្រង់ ភ្នៅ អន់ ទី កាណាត្តី ម៉ាត់ តង់ បក់ ចំ ឡាក់ អូ ទី ឡាក់។

២៩ ដៃ អន់ ទី ប៉ានីរ អូ ដាក់ ឡាច់ ឡើង ពីរ អន់ដីស ត្រង់ កាកាប ដឹង សារ ញ៉ា ឡាក់ ដាក់ៗ ភ្នៅ តង់ ពូ អន់ទៀត អន់ សៀ ហើង ខាក់ ពួយ សារ ពូ តងកាន ម៉ាត់ អន់ សារ សាណុក សាវ៉ាក់ កា ម្នូត បក់ សាំយ៉ាង ណោះ ដេល។

៣០ ដៃ ប្រឹក្តី អន់ ប៉ាដាត ប៉ាលីង ដាក់ កាខាក់ ម៉ះ ប្រ្លឹះ អុក ពុត ខង ប្រ្លឹះ អន់ ប៉ាដាត ប៉ាលីង អែ អែ ពីង អន់ដីស ភ្នៅ ប្រឹក្តី សាញ៉ា ចាណាំ លូ គម អន់ដីស សាំវ៉ាប់ ប៉ាត់ ដាវ អែ ចឹង ហ្វាយ ពិន ទៀ។

៣១ ហត់ អន់ដីស អ្នាត ពុត អូ ដាក់ ពុត តុហាល់ ពុត អីក សារ តាប៉ុញ តាប៉ាក់ សារ តះ ផា ម៉ាត លូ សារ អូ ដាក់ គ្រីប នែរ អន់ ឡាច់ ឡើង អន់ដីស ពិ។

៣២ ត្រង់ ទី ពុត ដាក់ កា កាំឡាង លូ អូ តាប៉ាប តាប៉ុន កា គូប សោប សីត ឡា ទីប អូ អ្សក់ យ៉ូ សារ គូប សោប ប្រឹក្តី យច ឡាក់ កា ប្រ្លឹះ បិកកាតយ័ អូ អ្សក់ យ៉ូ សារ អន់ដីស យច ញន កា យីស៊ូ គ្រិះ។

៥

សារ អែកោប គុន ប៉ាណូស ឡាក់ ទី តាតារ

១ ទីល នីណោះ ហត់ អន់ដីស ប្រឹក្តី ពួយ ប្រ្លឹះ បិកកាតយ័ ខង អន់ដីស ឡាក់ គន អែ បិច ចៃ។

២ ហត់ អែកោប អន់ ទី ពុត បិច ចៃ ឡាក់ កា យីស៊ូ គ្រិះ បិច ចៃ កា ពិន ទីប អែ ចៃ តៅ ប៉ាតាង ពិន ឡាក់ កា កាណាត្តី ពុះ វ៉ាម៉ះ ប្រ្លឹះ ឡាក់ ត្រង់ ពុត ប្រ្លឹះ។

៣ ដៃ អន់ ទី ដៃ សារ វ៉ាលង កល់ សារ ប្រឹក្តី លូ កាម៉ាក់ លូ អង់កាន់ លូ សារ ខ្លាម កាណុង កាំ ឡាង អន់ដីស ណោះ ខង សារ ទិណោះ អូ យី លូ ប៉ាសុន ប្រ្លឹះ អុះ។

៤ ដៃ កាប វ៉ាឡោះ ដៃ កាប ឡាក់ កា ប៉ាណូស អន់ទ្រុយ លូ ដៃ កាប ប៉ាលោ រ៉ល់ សារ ញ៉ា ឡាក់ ត្រង់ តាយ្សស ខង សារ ទិណោះ អូ យី អុះ។ ហះកា ត្រង់ កាប ប៉ានេ ប្រ្លឹះ ឡុត

៥ ខង អន់ដីស អូ អន់តត់ កេះ ផា ប៉ាណូស បក់ វ៉ាលង កល់ បក់ ប្រឹក្តី លូ កាម៉ាក់ លូ អង់ កាន់ លូ បក់ ទី ពុត ខ្លាម ប៉ាណូស នែរ ណោះ អូ ទី ប៉ាដក់ ប៉ាដៀ អុះ ប៉ាត់ ប្រ្លឹះ បិកកាតយ័ វ៉ា ងហៃ វ៉ាងឡា អន់ខូ លូ យីស៊ូ គ្រិះ ខង បក់ ខ្លាម បិច កា វ៉ាស អំប៉ាស ពៀប ឡាក់ កា អែ កាដាប សាំបះ ហ្វិប ប្រ្លឹះ បឹត ហង។

៦ ដៃ អន់ បក់ ពៀ ពីរ ប៉ាងល់ អន់ដីស ញន កា ប៉ានីរ ពូ កាប អូ ទី ខា ណោះ ខង សារ ទិណោះ ហង ប្រឹក្តី អន់ ប្រ្លឹះ បិកកាតយ័ អីក កា បក់ ប៉ាសាំង លូ អែ។

៧ ទីល នីណោះ ដៃ វ៉ាពង ប្រឹក្តី គូប លូ អន់ខែ ណោះ។

៨ សើត ពៃ អន់ដីស កា អែ កាណុង សារ ម៉ាម៉ាង ដេល ហះកា កិញអៀ អា អន់ដីស តាតារ កេះ ញន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ ទីល នីណោះ ហត់ អែកោប គុន ប៉ាណូស ឡាក់ ទី តាតារ ពិ

៩ ខង សារ តាតារ ប្រឹក្តី អន់ ទី សារ ដាក់ ត្រង់ លូ សារ តាទីច គ្រីប នែរ។

១០ ហត់ អន់ដីស យីត ចារ្រៀប ហៃ សារ ញ៉ា ឡាក់ ត្រង់ ពុត ពី តាំងឡា ពិន។

១១ ដៃ ម៉ុត ប្រឹក្ចី ង៉ារ ញ៉ា ឡាក់ អូ ទី ខា អន់ខូ លូ ពូ ឡាក់ ង៉ារ កើត ឡាច់ ឡើង សារ ម៉ាម៉ុង ណោះ សិន ដាក់ ត្រង់ កាប កា ពូ*។

១២ ទី សារ ញ៉ា ឡាក់ ពូ ប្រឹក្ចី អន់តុង អូ អន់ ពូ អូ ណោះ ជា ពិន ក្រាន់ កា រ៉ះ ឡើង សារ

ណោះ ពិន កា តាយ្យស ខាក់ កេះ។

១៣ ហះកា ជា ទី តាតារ ក្លាក់ ពីង ចារ ពូ ប្រឹក្ចី សារ ទិណោះ សារ ទិណោះ ចឹង តាបាង អន់ ពូ ប័ប័ ឡូត

១៤ ខង តាតារ ហង តាំបាង អន់ ពូ ប័ប័ សារ ទិណោះ។ ខ ណោះ ហង បះ ពូ កាប ផោះ

«អី បក់ តែប ប្លាក់ ហត់ សាទីរ ឡូត
អី បក់ តើ ហត់ ស៊ីស ស៊ីត ពី
ណោះ យីស៊ូ គ្រិះ ចឹង តាតារ ក្លាក់ ពីង អីស»។

១៥ ទិល នីណោះ ហត់ ឡាវ៉ាង កាខាក់ ឡើង ឡាបៀប អន់ដីស អ្នែ កោប ដៃ ប្រឹក្ចី ឡាក់ កា ប៉ាណូ ស អូ ហ្លង់ សារ យី ត្រង់ ប្រឹក្ចី ឡាក់ កា ប៉ាណូស ហ្សាវ៉ាង សាឡាច់។

១៦ ត្រង់ អ្សក់ រ៉ប ដាវ អា ប្រឹក្ចី ង៉ារ ឡាក់ ទី ខា ខង វ៉ាងហាវ អា អីក ខាក់។

១៧ ទិល នីណោះ ដៃ ប្រឹក្ចី ឡាក់ កា ប៉ាណូស អូ ហ្លង់ សារ ហះកា ត្រង់ ខំ យីត អន់ ហ្លង់ ឡើង សារ ប្រ្លះ បិកកាតយ័ បិច។

១៨ ដៃ ប៉ាញ្ជិល តារពៃ ខង តាពៃ ប្រឹក្ចី អន់ អន់ដីស ប្រឹក្ចី សារ ប៊ីត អីក ហះកា ត្រង់ អន់ ប៉ាងា តី ប៉ាលីង ប្រ្លះ ម៉ុត ប៉ាណាំ ពុត ពៀក អន់ដីស។

១៩ ហត់ អ្សក់ អញសៃ ប៉ានេ ប្រ្លះ កៀ កាកាប ដាក់ ប៉ានីរ ពីរ កាង លូ គួប សោប ទីប ចាដៃ អញ សៃ ទី ពុត ទី ពៀក ហោក រីត់ កា យីស៊ូ ឡាក់ តាំងឡា ពិន។

២០ ត្រង់ ហោក រីត់ កា ប្រ្លះ បិកកាតយ័ ឡាក់ ពី រ៉ប ដាវ ញុន កា គ្រីប សារ អ៊ែ ប្រឹក្ចី លូ ញុន កា យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

២១ អន់ដីស ត្រង់ អ្សល កូត កាវុប គួប សោប ស៊ីត ឡាំ ដេល ខង អន់ដីស អ្សល កូត អ្សត កា យីស៊ូ គ្រិះ កេះ។

សារ អ្នែ ក្លោ លូ កាម៉ាញ

២២ អី មូត អង់កាន់ ឡាក់ ទី ក្លោ អន់ដីស ត្រង់ អ្សល កូត ប្រឹក្ចី ពូយ ក្លោ ឡាក់ កា អន់ដីស អ្សល កូត ប្រឹក្ចី ពូយ យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល

២៣ ខង ក្លោ ឡាក់ ម៉ែត ណាំផា ។ កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ ប្រឹក្ចី ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រ្លះ ដេល យី យីស៊ូ គ្រិះ ហង ឡាក់ តង់ ក្រុំ ហៀន សារ ប្រ្លះ ឡាក់ ឡាកោ អ៊ែ។

២៤ ក្រុំ ហៀន សារ ប្រ្លះ អ្សល កូត ប្រឹក្ចី ពូយ យីស៊ូ គ្រិះ នីចម មូត អង់កាន់ កា ត្រង់ អ្សល កូត ប្រឹក្ចី ពូយ ក្លោ ពៀ ក្លោ អ៊ែ គ្រីប សារ នីណោះ ដេល។

២៥ កាប៉ាច់ មូត កាម៉ាត បក់ ទី កាម៉ាញ ហត់ បិច កា កាម៉ាញ ឡាក់ កា យីស៊ូ គ្រិះ បិច កា ក្រុំ ហៀន សារ ប្រ្លះ ដេល អ៊ែ មប ឡាកោ តើ ប៉ាតាង អន់ខែ

* ៥:១១ ៥:១១ សិន ដាក់ ត្រង់ កាប កា ពូ ពិន ព្រៃ នីរៀ កា ត្រង់ ដេល រ៉ះ សិន ដាក់ រ៉ះ អន់ ពូ អូ ទី ខូ ។ † ៥:២៣ ៥:២៣ ម៉ែត ណាំផា ពៀក គុល «កល»។

២៦ ភ្ញើ ប្រឹក្សា អន់ អន់ខែ ដាក់ សារ៉ាបំ កា ប្រ្លែះ ញន កា បាំងហុំ អន់ខែ លូ រ៉ះ ប៉ានីរ ប្រ្លែះ កា អន់ខែ

២៧ ភ្ញើ ប៉ាណាំ ក្រំ ហៀន សារ ប្រ្លែះ ពីរ ប៉ាត់ អែរ រៀប ឡាក់ កា អង់កាន់ ដាក់ ឡាយ៉ាមី ខាក់ អូ ទី តាំងហាល អេ អោម អូ ទី ហ្វោ ម៉្លះ ម៉ាត់ លូ អូ ទី ប៊ីត អ៊ីក ហះ ចំ អុះ យី ក្រំ ដាក់ សារ៉ាបំ កា ប្រ្លែះ អូ ទី យច សារ ញ៉ា អុះ។

២៨ ក្លោ ត្រត់ បិច កា កាម៉ាញ ឡាក់ កា សារ អា ដេល យី ឡាក់ កា បិច កា ឡាកោ អែរ ទៅ។ ញើ បិច កា កាម៉ាញ បក់ ណោះ កា បិច កា ឡាកោ អែរ ទៅ ហង។

២៩ អូ យើយ ទី បក់ ញើ អូ ណីស កា ឡាកោ ទៅ អុះ យី ទី ដឹង ពូ រ៉ាំងហៃ សិម ឡាកោ អន់ ដាក់ ប៉ាឡឺង ឡាក់ កា យីស៊ូ គ្រិះ រ៉ាំងហៃ សិម ក្រំ ហៀន សារ ប្រ្លែះ អន់ ដាក់ ប៉ាឡឺង ដេល

៣០ ខង ពិន ទិខ ឡាក់ កា ជុង តី ពឹង ឡាកោ អែរ

៣១ ឡាក់ កា ទី ប្រាក់ រ៉ះ ផា «ខ អា ហង បះ កាម៉ាក់ ឡាច់ ឡឺង មើត ពី ឡាំ អែរ អន់ខុ លូ កាម៉ាញ ទីប រ៉ុន កា គូប សោប អន់ខែ រៀរ ដួរ រៀប ឡាក់ កា ឡាកោ បាំងខ្មែ ដឹង ម៉ោញ»។*

៣២ សារ អា ទី ណី ជ្រុ ខាក់ ហះកា អាញ បិច រ៉ះ ផា សារ អា កាប ឡឺង សារ យីស៊ូ គ្រិះ លូ សារ ក្រំ ហៀន សារ ប្រ្លែះ ណោះ ហង។

៣៣ យី៖ នីចម៍ កាតាម អន់ដីស ទិខ ត្រត់ បិច កា កាម៉ាញ ឡាក់ កា បិច កា ឡាកោ ទៅ ដេល កា ម៉ាញ កា ត្រត់ កា រុប អ៊ុល តូត កា ក្លោ ដេល។

៦

សារ សាស្តា អែរ លូ មើត ពី

១ អី មូត សាស្តា ឡាក់ សៀ យីស៊ូ ហត់ រ៉ាបំ សៀ ប៉ានីរ មើត ពី ពិ ប្រឹក្សា នីណោះ ដាក់ ត្រត់។

២ «អន់ដីស ត្រត់ អ៊ុល តូត កា មើត ពី» អា ហង ឡាក់ ចាបាប ទី ម៉ោញ ឡាក់ ទី ទីប ប៉ានីរ ប្រ្លែះ សារ ញ៉ា ដេល

៣ «ម៉ាត់ អន់ដីស ទី សារ សាណុក សារ៉ាក លូ ទី អាញ រ៉ុស ទុញ អែរ ពឹង ប៉ាចេត អា»។*

៤ កាប៉ាច់ អន់ដីស ឡាក់ ពី ដៃ ប្រឹក្សា អន់ គន អ៊ីក អ៊ុត ហះកា ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ ពូយ សារ អន់តត់ ប៉ាតោ ម៉្លះ យីស៊ូ ឡាក់ តាំងឡា ពិន។

សារ មូត ទុច អែរ លូ ម៉ែត តាំងឡា

៥ អី អុះ មី បក់ ប្រឹក្សា ទុច ពូ ហត់ អន់ដីស រ៉ាបំ សៀ ប៉ានីរ ម៉ែត តាំងឡា លូ អ៊ុល តូត អ៊ុត កា អែរ ពិ ទីប ទី ពុត ដាក់ ត្រង់ ឡាក់ កា រ៉ាបំ សៀ យីស៊ូ គ្រិះ ដេល។

៦ ដៃ ប្រឹក្សា គ្រាន់ កា អន់ ម៉ែត តាំងឡា ហៃ បំបំ ដៃ ប្រឹក្សា គ្រាន់ កា អន់ ប៉ាណូស ប៉ាញ ពុត យី ត្រត់ ប្រឹក្សា ឡាក់ កា ប្រឹក្សា ង៉ារ កា យីស៊ូ គ្រិះ ទីប ប្រឹក្សា ពូយ ពុត ប្រ្លែះ បិកកាតយី អន់ ទី ពុត ទូត។

៧ ត្រត់ ប្រឹក្សា ង៉ារ ណោះ ទីប ហោក រត់ ឡាក់ កា ប្រឹក្សា ង៉ារ កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល អូ ត្រត់ ឡាក់ កា ប្រឹក្សា ង៉ារ កា ប៉ាណូស អុះ។

៨ អន់ដីស ត្រត់ អូ អន់តត់ ផា យី៖ បក់ ប្រឹក្សា ម៉ែត ពូ កាតាម យី៖ បក់ ប្រឹក្សា ទុច ពូ កាតាម កា ចឹង ទី រ៉ាំងរ៉ាន់ ឡឺង យីស៊ូ ឡាក់ តាំងឡា ពិន តាម ង៉ារ ដាក់ ឡាក់ អន់ដីស ទី ប្រឹក្សា ណោះ ហង។

* ៥:៣១ ៥:៣១ សារ អា ឡាច់ ឡឺង កាណ័ក អង់កត់ តេះ (លោកុប្បត្តិ) ២:២៤។ * ៦:៣ ៦:២-៣ សារ អា ឡាច់ ឡឺង សារ អន់ ចាបាប លីក ទី រៀរ (ចោទិយ/កថា) ៥:១៦។

៩ អន់ដីស ឡាក់ ប្រឹក៍ ម៉ែត ពូ ត្រុត ប្រឹក៍ កា មូត ទូច អន់ដីស នីណោរ ដេល អូ ត្រុត កាប បាំង អូត កា អន់ដៃ អុះ។ ត្រុត អូ អន់តត់ ជា យៈ បក់ ប្រឹក៍ ម៉ែត ពូ កាតាម យៈ បក់ ប្រឹក៍ ទូច ពូ កាតាម យី ទី ពី តាំងឡា ដឹង ម៉ោញ ឡាក់ អ្វៃ ពីង ប្លែង តោ ហង អ៊ែ អូ រឺស ម៉ាត់ បក់ ពៀ អុះ។

សារ ត្រុត ទ្រុង ឃ្មើង តាកុះ ឡាក់ ប្រ្លៈ អន់

១០ កាប៉ាច់ សារ ម៉ោញ ណារ ហត់ អន់ ទី សាង ញាន កា សារ អំរ៉ាញ អីញ កេង ខាក់ ម៉ះ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

១១ ហត់ អន់ដីស ទ្រុង ត្រីប ឃ្មើង តាកុះ ឡាក់ ប្រ្លៈ បិកកាតយ អន់ ភៀ អូ ត្រាត ្រាត សារ ម៉ែត ប្រ្លៈ បឹត ប៉ាញ៉ា តាត់ អំពូង កា អន់ដីស

១២ ខង ពិន អូ ត្រុត តាកុះ លូ ប៉ាណូស អុះ យី តាកុះ លូ មូត ប្រ្លៈ បឹត ប្រ្លៈ រឹត ឡាក់ សុតចាំង សាំឡាញ អីញ លូ តាំងឡា សារ ម៉ាម៉ាំង អ្វៃ ពីង អងកក់ តេះ អា លូ អំរ៉ាញ អីញ អូ ដាត់ អ្វៃ កាន់ តេះ ប្លែង។

១៣ ទីល នីណោរ ហត់ អន់ដីស អូត ត្រីប ឃ្មើង តាកុះ ម៉ះ ប្រ្លៈ ណោះ ហង ម៉ាត់ អន់ដីស ចឹង ដាម អត់ ប៉ាត់ ដាវ ចឹង កើត សារ អូ ដាត់ ទៀ ប៉ាត់ អន់ដីស តាវ ត្រាត លូ សារ អូ ដាត់ ត្រីប នែរ រ៉ាវ៉ាច់ កេះ ណោះ អន់ដីស ចឹង អ្វៃ សៀ លើយ និះទៅ ហង។

១៤ ទីល នីណោរ អូត អន់ដីស សៀ អន់ កាខាក់ លូ អូត ្រាត តាទីច កត់ ពីង សាំងកៀង រៀប ឡាក់ កា ម៉ាអ៊ែវ លូ អូត សារ ដាត់ ត្រង់ ប្រឹក៍ អារ ប៉ាសយ

១៥ ទីប ទ្រៀម ពុត ចាក រះ សារ ដាត់ កាប ឡើង សារ សាណុក សារ៉ាក់ រៀប ឡាក់ កា ជិះ កឹប។

១៦ ត្រីប សារ ឡាក់ កើត ពីះ ត្រុត ម៉ឹង សារ សៀ រៀប ឡាក់ កា ខែល ម៉ាត់ អន់ដីស ចឹង អូ តាត់ អំប៉ាត់ កាំ អុញ ម៉ះ ម៉ែត ប្រ្លៈ បឹត។

១៧ ហត់ ម៉ឹង សារ ប្រ្លៈ តង់ អន់ដីស ណោះ រៀប ឡាក់ កា តល់ មូត ប៉ាសយ លូ អូត ប៉ានីរ ប្រ្លៈ ប្រឹក៍ ដាវ ម៉ះ ប៉ាដាត ប៉ាលឹង ប្រ្លៈ

១៨ ទីប ម៉ន់ អ៊ែ ប្រ្លៈ លើយៗ ពូយ ប៉ាដាត ប៉ាលឹង ប្រ្លៈ ប៉ាណាំ ពុត លូ ឡោម ឡា អ៊ែ ត្រីប សារ។ ហត់ អ្វៃ ក្បាត់ ទីប ម៉ន់ ឡោម ប្រ្លៈ អន់ កា ប៉ាសុន អ៊ែ ទិឌូ ញាន កា ពុត អត់ សាំរ៉ាញ កា ខាក់ ជៃ អ្នាត ដៃ។

១៩ ហត់ ឡោម ឡា ប្រ្លៈ សាំរ៉ាប កា អាញ ដេល ម៉ាត់ ប្រ្លៈ អន់ អាញ ទី ប៉ានីរ ពីរ កាង អូ កាប លូ អន់ អាញ ទី ពុត ខិន ជះ ចំ អាញ រះ អន់ ពូ អូ សារ ដាត់ ឡើង យីស៊ូ ឡាក់ អោន សាតឹម ជះ អន់ ទ្រួល ពៃ។

២០ អាញ ត្រុត ខុក ញាន កា រះ សារ ដាត់ អា ប៉ាតាង ប្រ្លៈ ទីល នីណោរ បរ អន់ដីស ម៉ន់ ឡោម ប្រ្លៈ អន់ អាញ ទី ពុត ខិន កាប សារ ញ៉ា ឡាក់ អាញ ត្រុត កាប។

២១ ទីយឹកុះ ឡាក់ អុះ ម៉ី ពិន ឡាក់ ញិន បិច ចៃ អ៊ែ ឡាក់ ប៉ាណូស ដាត់ ត្រង់ ប្រឹក៍ ង៉ាវ កា យី ស៊ូ ឡាក់ តាំងឡា ពិន អ៊ែ ចឹង រះ អន់ អន់ដីស អូ ត្រីប សារ ឡាក់ កើត ពីះ ពីង អាញ ទីប ង៉ាវ ញ៉ា ឡាក់ អាញ ប្រឹក៍ ទីណោះ។

២២ អាញ ប្រើ អ៊ែ ឡាក់ ប៉ាត់ ចារ អន់ដីស ភៀ បិច កា អន់ដីស អូ ឡើង សារ ញិន លូ អន់ អ៊ែ កាប បាំងហោក ពុត រៀក អន់ដីស ដេល។

២៣ អន់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ី គ្រិះ ឡាក់ តាំងឡា ពិន អន់ សារ សាណុក សាវ៉ា
ក លូ សារ ប៊ិច ចៃ ទីប សារ សៀ កា អន់ដីស។

២៤ អន់ ប្រ្លឹះ ដាក់ ពុត កា អន់ដីស ទិឌ ឡាក់ ប៊ិច ចៃ កា យីស៊ី គ្រិះ លើយ អូ រឿ ពុត អុះ។

សត្រា រត់ ប៉ូល ប៉ាហ្វើ កា មូត មៀង កិលីប សារ អន់តត់ រ៉ះ

មៀង កិលីប អូ សូរ តិស ប៉ូប ចំ អុះ រ៉ប់ ដាវ អា មៀង អា អ្នែ ពីង ប៉ាថេត ក្រិក។

រត់ ប៉ូល ឡា រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មៀង កិលីប ផះ រាំងរាំង សាលា ៤៩-៥០ គ.ស.។ ស៊ី ឡា ធីម៉ូថេ លូ លូកា ឡា អន់ខូ លូ អែ ដេល (ប៉រ ហៃ ដាវ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១០-៤០)។

រត់ ប៉ូល ប្រាក់ សត្រា អា ផះ អែ អ្នែ ពីង ខុក។ ក្រុំ ហៀន សារ ប្រ្ទះ អ្នែ ពីង មៀង កិលីប ប៉ា គំ អន់ខែ អូ អន់តត់ កា រត់ ប៉ូល ត្រត់ ខុក នីណោះ អន់ខែ កា ឡឹង លៀន ប៉ាហ្វើ ពីង អេប៉ាប្រ្ទឹត ភៀ តង់ រត់ ប៉ូល។ ឡា ទីល មៀង រ៉ូម អា កេះ អេប៉ាប្រ្ទឹត កា អីត ពូ អែ បិច សីត ប៉ាត់ មៀង កិលីប ណាវ។ រត់ ប៉ូល កា ប្រាក់ សត្រា ប៉ាហ្វើ ពីង អែ ភៀ ប៉ានេ ហោក រត់ កា អន់ខែ ទិខូ។ រត់ ប៉ូល ប្រាក់ សត្រា អា រាំងរាំង សាលា ៦១ គ.ស.។

សារ សាខាន់ៗ

រត់ ប៉ូល តាំបាង ឡឹង សារ អែ ហោក រត់ យ្ទះ អែ ត្រត់ ខុក កាតាម កា អែ យីត ផា ទី សារ ឡា បាក នីអៀ ឡាក់ កា ទី សារ ឡា បាក អន់ខូ លូ យីស៊ូ ដេល។ អែ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អ្នែ ពីង មៀង កិលីប អន់ អន់ខែ ទី ពុត សៀ លើយ លូ អន់ អន់ខែ អ្នែ ដាក់ រម លូ គូប សោប ទីប អន់ ទី ពុត ចិត យរ ប្រតី ដាវ តង់ គូប សោប ឡាក់ កា យីស៊ូ ប៉ាណា អន់ ឡូល កេះៗ។ រត់ ប៉ូល រ៉ះ អៀង ទង ឡឹង សារ មូត សៀ យីស៊ូ ហោក រត់។

រត់ ប៉ូល រ៉ះ ឡឹង សារ អែ ត្រត់ ខុក ណោះ ទី ខា សារ ដាក់ ឡឹង យីស៊ូ។ (១:១២-៣០)

រត់ ប៉ូល រ៉ះ ផា មូត សៀ យីស៊ូ ត្រត់ ចិ ពុត ចិត យរ ឡាក់ កា យីស៊ូ ដេល។ (២:១-១៨)

រត់ ប៉ូល រ៉ះ សារ ធីម៉ូថេ លូ អេប៉ាប្រ្ទឹត។ (២:១៩-៣០)

រត់ ប៉ូល អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ត្រត់ ពូយ ពុត ប្រ្ទះ បិកកាតយ័។ (៣:១-៤:៩)

រត់ ប៉ូល កាប ប៉ានេ មូត សៀ យីស៊ូ អ្នែ ពីង មៀង កិលីប។ (៤:១០-២០)

១ អាញ សិច ប៉ូល លូ ធីម៉ូថេ ឡាក់ ទុច យីស៊ូ គ្រិះ ញីន ប៉ាហ្វើ សត្រា អា កា អន់ដីស ឡាក់ ប៉ាសុន ប្រ្ទះ ញន កា សៀ យីស៊ូ គ្រិះ ឡាក់ អ្នែ ពីង មៀង កិលីប ទីប មូត ក្រាក់ ណាវ ផា ទីប មូត តង់ ប្រតី កាន កាណុង ក្រុំ ហៀន សារ ប្រ្ទះ ដេល។

២ អន់ ប្រ្ទះ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ទី ពុត ដាក់ កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក់ កា អន់ដីស។

សារ រត់ ប៉ូល ប៉ានេ ប្រ្ទះ ញន កា មូត មៀង កិលីប

៣ ផះ ចំ អាញ កាចាំង កា អន់ដីស អាញ កា ប៉ានេ កា ប្រ្ទះ ពិន លើយៗ។

៤ រ៉ប់ អាញ ម៉ន់ ឡោម ប្រ្ទះ កា អន់ដីស ទិខូ អាញ ទី ពុត ហោក រត់ លើយៗ

៥ ខង អន់ដីស លើយ រ៉ះ សារ ដាក់ ឡឹង យីស៊ូ អន់ខូ លូ ញីន ដេល ឡឹង ដាវ អន់ដីស អង់កះ សៀ លើយ ទីល រ៉ប់ ដាវ អា។

៦ ប្រ្លែះ បិកកាតយ័ ផះ ងៃ ប្រ្លឹក សារ ដាក់ ពីង កាំឡាំង អន់ដីស អាញ សៀ ខាក់ ជា អែ ចឹង តាក់ អង់កេះ លើយ ទីល ដាវ យីស៊ូ ជីវ ទៀ។

៧ ពុត អាញ ហោក រីត នី អៀ យី ត្រត់ តាទីច ហង ខង ពុត អាញ ងៃ អន់ខូ លូ អន់ដីស លើយ យ្លះ អាញ ត្រត់ ខុក កាតាម យ្លះ អាញ ងៃ ប៉ាតែក លូ ពូ ភៀ បិច រាំងហៃ សារ ដាក់ ឡឹង យីស៊ូ អន់ ងៃ លើយ កាតាម អន់ដីស កា ទី ចានែក អន់ខូ លូ អាញ កាណុង សារ ប្រ្លះ អន់ អា ដេល។

៨ ប្រ្លះ បិកកាតយ័ ប្រ្លឹក ជាញ៉ាន ជា អាញ បិច ចៃ កា អន់ដីស ខាក់ ឡាក់ កា យីស៊ូ គ្រិះ ទី ពុត បិច ចៃ ដេល។

៩ អាញ ម៉ន់ ឡោម ប្រ្លះ អន់ អន់ដីស ទី ពុត បិច ចៃ ហ៊ឹង ខាក់ លូ ហ្លង់ គ្រឹប សារ ទិណោះ

១០ ម៉ាក់ អន់ដីស ចឹង អ៊ូ យីត អ៊ូ អន់ហ្គាល់ សារ ញ៉ា ឡាក់ ដាក់ ហ្គិត។ ណោះ ប៉ាក់ ដាវ យីស៊ូ គ្រិះ ជីវ ទៀ អន់ដីស ចឹង ដាក់ ត្រង់ អ៊ូ ទី សារ យច អុះ

១១ លូ ប្រ្លឹក ង៉ារ ដាក់ ត្រង់ ញាន កា យីស៊ូ គ្រិះ ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្លះ កាខាក់។

សារ រត់ ប៉ូល ប៉ាណាប ប្រ្លឹក អន់ ពូ សៀ ហ៊ឹង អៀង

១២ អី អុះ មី អាញ ប៉រ រះ កា អន់ដីស ទិ សារ ញ៉ា ឡាក់ កើត ពីះ ពីង ឡាកោ អាញ អា ប្រ្លឹក អន់ ពូ សៀ សារ ដាក់ ឡឹង យីស៊ូ ហ៊ឹង អៀង ។។

១៣ កាំឡាំង បក់ ញ៉ាម ហី សាដាច់ តិស រ៉ូម ទីខូ លូ ពូ អន់ទៀតៗ ណារ ពូ អ៊ូ អន់តត់ ជា អាញ ត្រត់ ខុក អា ញាន កា អាញ ប្រ្លឹក ង៉ារ កា យីស៊ូ គ្រិះ។

១៤ ញាន កា អាញ ត្រត់ ខុក អា អុះ មី សួន អៀង សៀ យីស៊ូ កាខាក់ ទីប ទី ពុត ខិន រះ សារ ដាក់ អ៊ូ អ្សក កា ញ៉ា អុះ។

១៥ ទី បក់ អន់ដា រះ សារ ដាក់ ឡឹង យីស៊ូ ញាន កា ទី ពុត សាណឹង សាណើស លូ ប៉ាលូង ប៉ា ណាំង លូ អាញ ហះកា ទី បក់ អន់ដា រះ សារ ដាក់ ញាន កា ពុត ដាក់ ត្រង់ ដេល។

១៦ មួត បក់ ដាក់ ត្រង់ ណោះ រះ សារ ដាក់ ញាន កា បិច ចៃ កា អាញ ខង អន់ខែ អ៊ូ អន់តត់ ជា ប្រ្លះ រឺស អាញ អន់ រាំងហៃ សារ ដាក់

១៧ ហះកា បក់ អន់ដា រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ ញាន កា ពុត អ៊ូ ដាក់ បិច ដឹង កា ប៉ាលូង ប៉ា ណាំង អន់ខែ សាម៉ត់ ជា ប្រ្លឹក នីណោះ ចឹង ប្រ្លឹក អន់ អាញ ទី សារ ប៉ាណាប ហ៊ឹង ខាក់ កាណុង ខុក អា។

១៨ ហះកា សារ ទិណោះ ញ៉ា ចឹង ត្រត់ លូ អាញ យ្លះ ពូ ទី ពុត ដាក់ កាតាម អ៊ូ ដាក់ កា តាម ពូ កា រះ សារ ដាក់ ឡឹង យីស៊ូ និះទៅ ដេល។ ទីល នីណោះ ពុត អាញ ហោក រីត កា សារ អា។

អាញ ចឹង ហោក រីត លើយ

១៩ ខង អាញ អ៊ូ អន់តត់ ជា ប៉ាដាក់ ប៉ាលឹង យីស៊ូ គ្រិះ ចឹង តង់ អាញ អន់ រាំងចំ ឡឹង ខុក ញាន កា អន់ដីស ម៉ន់ ឡោម ប្រ្លះ កា អាញ។

២០ អាញ ម៉ឹង ទី ពុត ទី ពៀក ជា អាញ ចឹង អ៊ូ តាយ្យស កា សារ ញ៉ា អុះ។ យ្លះ តៅ យ្លះ រឺស កាតាម ឡាកោ អាញ ចឹង ខិន កាខាក់ ប៉ានេ យីស៊ូ គ្រិះ កិញអៀ អា ឡាក់ កា សើត ពេ ដេល។

២១ ឡាកោ អាញ អា ជា រឺស យី រឺស សារាំង កា យីស៊ូ គ្រិះ ជា តៅ យី ដាក់ ហ្គិត សារាំង អាញ។

២២ ហះកា ជា អាញ អ្នក រឿន ឡា ប៉ាត់ ម៉ាត់ ណោះ អាញ ចឹង ប្រគំ ង៉ារ ឡាក់ ទី ខា ឆែម ណា រុំ។ ហះកា អាញ អ្នក រឿន ចឹង រឿន អ្នក ទ្រង់ ចំ អុះ។

២៣ អាញ បិច ទី រឿន ពុត អាញ បិច ចាក ឡាច់ ឡឹង អង់កក់ តេះ អា ឡា អ្នក រឿន ឡា លូ យី ស៊ូ ណោះ ដាក់ ហ្គិត។

២៤ ហះកា ជា អាញ អ្នក រឿន ឡា ប៉ាត់ ម៉ាត់ ណា ណោះ ទី ខា កាខាក់ សាំរ៉ាប់ កា អង់ដីស។

២៥ ញន អាញ សៀ តាទីច បះ អាញ អ្នក អង់តត់ ជា អាញ ចឹង អ្នក រឿន ទីប ចឹង ឡា អ្នក រឿន ឡា លូ អង់ដីស ទីខ្ល ភ្លឿ អង់ អង់ដីស សៀ ហើង ខាក់ លូ ទី ពុត ហោក រត់

២៦ ម៉ាត់ អង់ដីស ចឹង តីស ម៉ុះ ហើង ខាក់ ញន កា យីស៊ូ គ្រិះ ខង អាញ ឡា អ្នក រឿន ឡា លូ អង់ ដីស។

២៧-២៨ ហះកា អង់ដីស ត្រត់ រ៉ាងហៃ ឡាកោ អង់ ត្រត់ លូ សារ ដាក់ ឡឹង យីស៊ូ គ្រិះ ពិ ភ្លឿ អង់ អាញ កាតាំង លៅ ជា អង់ដីស អ្នក សៀ លើយ លូ រែវ ពុត ពៀក ប្រគំ ង៉ារ អង់ ឡា លូ គូប សាំរ៉ាប់ សារ ពិន សៀ យី សារ ដាក់ ឡឹង យីស៊ូ លូ អង់ដីស អ្នក អ្នក កា ម្នាក់ បក់ ប៉ាសាំង លូ អង់ដីស ណោះ អុះ យីៈ អាញ ឡា ប្លាត់ អង់ដីស លើ អ្នក ចាំងហាយុត កាតាម។ ប៉ាត់ ម្នាក់ ប៉ាសាំង បំបំ អង់ដីស ទី ពុត ខីន ណោះ អង់ខែ ចឹង អ្នក ចាបះ ជា អង់ខែ ចឹង តៅ រ៉ាយ តៅ រ៉ុង ហះកា កាប៉ាច់ អង់ដីស ប្រ្លឹះ ចឹង តង់ ខង សារ អា ឡាច់ ឡឹង ប្រ្លឹះ។

២៩ ហះកា កិញរៀ អា ប្រ្លឹះ អង់ អង់ដីស ទី សារ ថុក ប៉ាណាប ញន កា យីស៊ូ គ្រិះ អ្នក ត្រត់ ដឹង កា សៀ អែវ អុះ។

៣០ អង់ដីស ពូ ប្រគំ បាប ឡាក់ កា ពូ យើយ ប្រគំ បាប អាញ ពៃ ដេល កិញរៀ អា ពូ ផះ អ្នក ប្រគំ បាប អាញ ណា រុំ។

២

សារ ត្រត់ ប៉ាន់ចិ ពុត ឡាក់ កា យីស៊ូ គ្រិះ

១ ទីល នីណោះ ជា យីស៊ូ គ្រិះ ប៉ាងហោក ពុត ពៀក អង់ដីស លើ ជា អង់ដីស ហោក ញន កា យីស៊ូ គ្រិះ បិច ចែ កា អង់ដីស លើ ជា ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ អ្នក រឿន ឡា លូ អង់ដីស លើ ជា អង់ ដីស ទី ពុត តាប៉ាប តាប៉ុន កា គូប

២ ហត់ អង់ដីស យីត ទ្រង់ ដឹង ម៉ោញ លូ ទី ពុត បិច ចែ កា គូប សោប ទីប ទី ពុត ពៀក ដឹង ម៉ោញ ដេល ណោះ ចឹង ប្រគំ អង់ ពុត អាញ ហោក រត់ ខាក់។

៣ ដៃ ប្រគំ សារ ញ៉ា ញន កា ពុត ប៉ាលូង ប៉ាណាំង លូ ពុត ម្នាក់ អេង អង់ដីស ត្រត់ ប៉ាន់ចិ ពុត លូ យីត ជា ពូ អង់ទៀត សាំខាន់ ហ្គិត ឡឹង ឡាកោ ទៅ។

៤ អង់ដីស ដៃ យីត ដឹង កា សារ ទី ខា កា ឡាកោ ទៅ ដៃ ត្រត់ យីត អង់ ទី ខា កា ពូ អង់ទៀត ដេល។

៥ យីស៊ូ គ្រិះ ទី ពុត ពៀក នីចម អង់ដីស កា ត្រត់ ទី ពុត ពៀក នីណោះ ដេល។

៦ យីៈ យីស៊ូ គ្រិះ និះទៅ លូ ប្រ្លឹះ បិកកាតយី កាតាម ហះកា អែវ អ្នក ខំ ប្រគំ ឡាកោ អង់ សាម៉ើ លូ ប្រ្លឹះ អុះ

៧ អែវ សាឡាក់ អ្នក សារ គិត ខា ម៉ះ អែវ ទីណោះ កេះណោះ ប្រគំ អង់ ឡាកោ អែវ កេះ ប៉ាណូស ដោច ដាច ទីប កេះ ទុច

៤ កេះណោះ អើ ប៉ាន់ចិ ពុត ប្រគំ ព្រយ ប៉ានើរ ពី អើ លើយ ទីល តៅ ទីប តៅ ពីង អ៊ឹង គឹង សា។

៥ ញន ណោះ ហង បះ ប្រ្រះ បិកកាតយ័ តាំប៉ោក អើ អន់ តីស កាខាក់ ទីប អន់ អើ លៅ លែង សិច ហ្ន័ត ឡឹង ពូ

១០ ភៀ អន់ ពូ ទិខូ ទីប អ្នែ ពីង ប្លែង ទីប ពីង គេះ លូ កាន់តេះ គេះ ជន តាកុល សាប្រះ យីស៊ូ

១១ លូ អន់ ប៉ាណូស គ្រីប សុនសាត រះ ផា យីស៊ូ គ្រិះ ឡាក់ តាំងឡា តាទិច ភៀ ប៉ានេ ប្រ្រះ បិក កាតយ័ ឡាក់ ពី ពិន។

១២ អី អុះ មី ឡាក់ អាញ បិច ចៃ កាខាក់ ផះ អាញ អ្នែ អន់ខូ លូ អន់ដីស ពៃ អន់ដីស យើយ ប្រ គំ ព្រយ ប៉ានើរ អាញ កិញ អៀ អា អាញ អ្នែ អន់ដីស ត្រុត ប្រគំ ព្រយ តូ ណាវ ហ៊ឹង ខាក់។ ហត់ ខំ ប្រគំ ង៉ារ លូ អ្សិល កូត អ្សុក កា ប្រ្រះ អន់ ត្រុត លូ សារ អើ តង អន់ដីស ណោះ ហង

១៣ ខង ប្រ្រះ បិកកាតយ័ ហង អ្នែ ប៉ាណាំ ពុត ពៀក អន់ដីស ម៉ាត់ អន់ដីស បិច ប្រគំ ដាក់ លូ អ្ន ប្រគំ ដាក់ ព្រយ ពុត អើ បិច។

១៤ គ្រីប សារ អន់ដីស ប្រគំ ណោះ ជេ ង៉ាញ លូ ជេ ប៉ាតែក ហង

១៥ ម៉ាត់ អន់ដីស ដាក់ ត្រង់ កាខាក់ អូ ទី សារ បឹត អិក ញ៉ា អុះ ទីប អន់ដីស ចឹង កេះ គន ប្រ្រះ បិ កកាតយ័ អូ ទី សារ យច ហះ ចំ អុះ យ្រះ អ្នែ កាណាង មូត អូ ដាក់ ពីង រ៉ាំងហារ អា កាតាម។ អន់ ដីស តាតារ ត្នាក់ ពីង ប៉ាណូស រ៉ាំងហារ អា ឡាក់ កា សំឡង់ តាតារ ពីង ប្លែង

១៦ ទីប រះ ប៉ានើរ ប្រ្រះ ឡាក់ អន់ អាញ រីស កា ពូ ដេល។ ផា អន់ដីស ប្រគំ នីណោះ ណោះ អាញ ចឹង តីស ម្លះ ប៉ាត់ ដារ យីស៊ូ គ្រិះ ជីរ ទៀ ខង ង៉ារ ឡាក់ អាញ ប្រគំ ទីប ភ្លេះ ប៉ាណាប អា អូ ត្រុត អូ ទី ខា អុះ។

១៧ ផា ង៉ារ អន់ដីស ប្រគំ ញន កា សៀ យីស៊ូ ណោះ ពៀប ឡាក់ កា កា ណាតី រ៉ាមៈ ប្រ្រះ ផា អាញ តៅ ណោះ ឡាកោ អាញ ពៀប ឡាក់ កា តាពៃ ពូ ស្រោច ពីង កាណាតី រ៉ាមៈ ណោះ។ យ្រះ នីណោះ កាតាម កា អាញ ហោក រ៉ាត់ កាខាក់ អន់ខូ លូ អន់ដីស ដេល។

១៨ អន់ដីស ត្រុត ទី ពុត ហោក រ៉ាត់ អន់ខូ លូ អាញ និះទៅ ដេល។

សារ ធីម្ម៍ថេ លូ អេប៉ាប្រ្រើធីត

១៥ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ យឹត ចឹង ប្រើ ធីម្ម៍ថេ ឡាក់ ប៉ាត់ ចារ អន់ដីស កិញ អៀ ហង ប៉ាត់ អាញ កាតាំង អើ រះ សារ អន់ដីស ទៀ ណោះ អាញ ចឹង ហើយ ពុត ពៀក ហង។

២០ អាញ អូ ទី បបំ ពៀ ណាវ កាយ ឡឹង អើ ណោះ អុះ ឡាក់ រីនរ៉ាយ កា អន់ដីស

២១ ខង ពូ យឹត ដឹង កា ឡាកោ ទៅ ពូ អូ យឹត កា សារ ទី ខា កា យីស៊ូ គ្រិះ អុះ។

២២ ហះកា អន់ដីស អ្ន កេះ ឡឹង ពុត អើ ញន កា បបំ អើ ប្រគំ ង៉ារ រះ សារ ដាក់ អន់ខូ លូ អាញ ឡាក់ កា ពី លូ គន។

២៣ ទីល នីណោះ អាញ ម៉ឹង ផា អើ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ប៉ាត់ អាញ អ្ន កា សារ អាញ ចឹង កើត នីចម៍ ណោះ អាញ ចឹង ប្រើ អើ ឡាក់ វិញ ឡុត។

២៤ ផា យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ អាញ ម៉ឹង ផា បៀត ណាវ ឡាកោ អាញ ទៅ កា ឡាក់ ព្រយ ដេល។

២៥ ហះកា អាញ យីត ផា ត្រត់ ប្រើ អេប៉ាប្រើឌីត សីត ប៉ាត់ អន់ដីស អើ ឡាក់ អុះ មី អាញ ទីប អើ ឡាក់ គូប ប្រីត ដាវ អន់ខូ លូ អាញ រៀប ឡាក់ កា តាហាន ឡាក់ តាកុះ។ អើ ហង ឡាក់ អន់ដីស ប្រើ ឡាក់ អញដីន កាណាតី ញ៉ា កា អាញ ឡាក់ អាញ តងកាន ពៃ។

២៦ អើ បិច កា បំបំ ម៉ុះ ម៉ាត់ អន់ដីស ខាក់ ទីប អើ អូត កា អន់ដីស ហ្សឹក កា អើ ខង អន់ដីស កា តាំង លៅ ផា អើ អីត ក្លាំង។

២៧ អើ អីត ក្លាំង តាទីច ហង ប៊ែត ចឹង តៅ ហះកា ប្រើ បិកតាតយ័ តាប៉ាប តាប៉ុន កា អើ ហះ កា អូ ត្រត់ ដឹង កា អើ អុះ ប្រើ កា តាប៉ាប កា អាញ ដេល ភៀ ដៃ អន់ អាញ អុក ពុត តាឡាម។

២៨ ណោះ ហង បះ អាញ បិច កាខាក់ ប្រើ អើ សីត ម៉ាត់ អន់ដីស ហោក រីត ញាន កា បំបំ ម៉ុះ ម៉ាត់ អើ ម៉ោញ ទង ណារូ ម៉ាត់ ពុត អាញ អូ សូរ ហ្សឹក ហង។

២៩ ហត់ ហាប អើ ពិ ញាន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ទីប ទី ពុត ហោក រីត កាខាក់ លូ ត្រត់ អ្សិល កូត ប៉ាណូស ឡាក់ កា អើ អា

៣០ ខង អើ ប៊ែត ចឹង តៅ ញាន កា ដាវ យីស៊ូ គ្រិះ អើ សាឡាក់ ឡាកោ ភៀ តង អាញ ប៉ាតាង អន់ដីស ខង អន់ដីស អូ អូ ឡាក់ តង អាញ។

៣

សារ ដាក់ ត្រង់ ញាន កា សៀ យីស៊ូ

១ ម៉ោញ ណារូ អី អុះ មី ហត់ ហោក រីត ពិ ញាន កា យីស៊ូ ឡាក់ ពី តាំងឡា ពិន។ អាញ អូ ស្រាប អុះ ប្រាត់ សារ តែល ទៅ ៗ អា ប៉ាហ្សើ អន់ កា អន់ដីស ខង អាញ ប្រាត់ នីអៀ ភៀ អន់ អន់ដីស សៀ កាខាក់។

២ អន់ដីស ត្រត់ សាំងតៃ ឡឹង មូត អូ ដាក់ ខង អន់ខែ ឡាក់ កា សូ អន់ខែ ប៉ាំងខំ ពូ កាសិត អង់ការ អន់ខែ កាប ផា ណោះ ប្រើ ចឹង តង

៣ តាទីច អើ ពិន ទីខូ អា យី មូត អ៊ីស្រាអែល តាទីច * ឡាក់ ប្រើ តង ពិន ឡាក់ ប៉ាណូស ប៉ានេ សាំប៉ះ ប្រើ ពួយ ប៉ាដាត ប៉ាលីង អើ លូ អេង កា យីស៊ូ គ្រិះ ពិន អូ ម៉ឹង ឡាកោ ទៅ អុះ។

៤ ផា អាញ ម៉ឹង ឡាកោ អាញ ទៅ កា ទី សារ ត្រត់ ម៉ឹង ដេល។ ផា ទី បក់ ញើ ម៉ឹង កា ឡាកោ ទៅ ណោះ អាញ ចឹង ម៉ឹង ហ្សឹត ឡឹង អើ ណោះ ណារូ

៥ ខង អាញ កាសិត អង់ការ និះ ទៅ ដេល ផះ តាំងហាម ដាវ ឡឹង អាញ កើត ពៃ អាញ កា ប៉ាសុន អ៊ីស្រាអែល ឡឹង ផូង រ៉ាច បេនយ៉ាមីន ទីប អាញ កា សុនសាត ហេព្រី កើត ឡឹង ហេ ព្រី។ ផា រិះ ឡឹង ដាវ ប្រីត ពួយ ចាបាប ប្រើ អាញ កា ក្រំ ផាវ៉ាស៊ី ឡាក់ ខំ ប្រីត ពួយ កាខាក់ ដេល។

៦ ផា រិះ ឡឹង សារ អ្សក់ ពុត ចែត អាញ កា អ្សក់ ពុត ចែត ហ្សឹត ឡឹង ពូ សាំ ទីប ឡាក់ ចាំឡាយ ក្រំ ហ្សៀន សារ យីស៊ូ។ ផា រិះ ឡឹង សារ ដាក់ ត្រង់ ញាន កា ប្រីត ពួយ ចាបាប អាញ អូ យច ហះ ចំ អុះ។

៧ ហះកា សារ ញ៉ា ឡាក់ អាញ ផា ទី ខា ផះ សើត ពៃ សារ ណោះ កិញអៀ អា អាញ យីត ផា អូ ទី ខា កេះ ញាន កា អាញ ម៉ឹង យីស៊ូ គ្រិះ កេះ។

* ៣:៣ ៣:៣ មូត អ៊ីស្រាអែល តាទីច ពៀត គុល «កាសិត អង់ការ តាទីច»។ រីត ប៉ុល កាប ប៉ាន់ដីប ឡឹង ប៉ាណូស ឡាក់ កេះ ប៉ាសុន ប្រើ តាទីច។

៨ ហ្វាស ឡើង ណោះ ណាវ អាញ យីត ជា គ្រីប សារ ញ៉ា ទិណោះ អូ ទី ខា កេះ ខង ទី សារ ម៉ោញ ឡាក់ ដាក់ ហ្គិត ឡើង ពូ យី សារ អាញ អន់ហ្វាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា អាញ។ ញន កា អើ ហង បះ អាញ អ្នាត ទិ សារ ណោះ ខង សារ ទិណោះ អាញ យីត ជា ឡាក់ កា អថ់ កៀ អន់ ទី យីស៊ូ គ្រិះ អៃ អន់ខូ លូ អាញ

៩ លូ អន់ អាញ អៃ អន់ខូ លូ អៃ។ អូ ត្រត់ អាញ ដាក់ ត្រង់ ញន កា ប្រតី ពូយ ចាបាប់ ណោះ អុះ យី អាញ ដាក់ ត្រង់ ញន កា សៀ យីស៊ូ គ្រិះ ខង សារ ដាក់ ត្រង់ ណោះ ឡាច់ ឡើង ប្រ្រះ បិ កកាតយី អន់ កា បក់ សៀ យីស៊ូ។

១០ អាញ បិច អន់ហ្វាល់ យីស៊ូ គ្រិះ លូ បិច អន់ហ្វាល់ សារ អំវាញ អីញ ឡាក់ ប្រតី អន់ អើ រីស សីត ណាវ ទីប បិច កា ទី សារ អីត ប៉ាណាប អន់ខូ លូ អៃ ទីប តោ ឡាក់ កា អើ ដេល

១១ ម៉ាត់ ប្រ្រះ ចឹង ប្រតី អន់ អាញ រីស សីត ណាវ ដេល។

សារ ត្រត់ យីត ឡើង សារ ប៉ាត់ ម៉ាត់ ទៀ

១២ អាញ អូ រះ ជា ឡាកោ អាញ ទី កេះ អុះ សារ ទិណោះ លើ កា ដាក់ កាខាក់ កេះ អូ ទី យច ហះ ចំ អុះ ហះកា អាញ ផះ ខំ សាតាក់ ឡាក់ ប៉ាត់ ម៉ាត់ អន់ ទី សារ ណោះ ខង ឡាកោ អាញ អា យីស៊ូ គ្រិះ រើស អ្យក់ កេះ។

១៣ អី អុះ មី អាញ អូ យីត ជា អាញ អ្យក់ ទី កេះ អុះ ហះកា ទី សារ ម៉ោញ ឡាក់ អាញ ប្រតី យី អាញ ប្រតី អន់ ពីល ទី សារ តែង ប៉ាអថ់ ពៃ អាញ ខំ ណាំង សារ ញ៉ា ឡាក់ អៃ ប៉ាត់ ម៉ាត់ ណាវ

១៤ ទីប អាញ សាតាក់ ឡាក់ ម៉ង់ ប៉ាត់ ចារ ចឹង ទី អ្យក់ រ៉ាងរ៉ាន់ យី ប្រ្រះ បិកកាតយី ចឹង ជៀក អាញ អៃ ពីង ប្លែង ញន កា យីស៊ូ គ្រិះ។

១៥ ទីល នីណោះ ពិន ឡាក់ ប៉ាណូស សៀ កាខាក់ កេះ ត្រត់ យីត ឡាក់ កា សារ អាញ ច្រាត់ អា ដេល។ ជា អុះ មី ចំ ទី ពុត តាង ហះ ចំ ណាវ ប្រ្រះ ចឹង អន់ អើ ហ្គង់ ដេល។

១៦ ហះកា យី ពិន ឡាក់ ទីល គីត ចំ កាតាម ពិន ត្រត់ ខំ ចាក ឡាក់ ប៉ាត់ ម៉ាត់ លើយ។

១៧ អី អុះ មី ហត់ ប្រតី ពូយ អាញ លូ ហៃ ម្មត បក់ ប្រតី ពូយ ងារ ឡាក់ អាញ ប្រតី ហះ ម៉ាត់ អន់ដីស ពៃ។

១៨ អាញ រះ ឡាក់ កា អាញ យើយ រះ លើយៗ ពៃ ណោះ ហង ហះកា កិញអៀ អា អាញ រះ ទីប ឡាច់ ទៀក ម៉ាត់ ខង ទី អៀង ដូរ ប្រតី សារ អូ ដាក់ អន់ខែ ប៉ាសាំង លូ សារ រះ ឡើង សារ យីស៊ូ តោ ពីង អ៊ឹង គីង ។

១៩ ប៉ាត់ អន់គីត ទៀ ម្មត ណោះ ចឹង តោ រ៉ាយ តោ រ៉ុង ខង អន់ខែ យីត ដឹង កា រ៉ាច់ ពុង អន់ខែ ទៅ ប្រតី ឡាក់ កា ប្រ្រះ អន់ខែ អ្យក់ សារ ឡាក់ ត្រត់ តាយូស កាំហ្វាស ប្រតី សារ អ្នាត់ អង ឡុត អន់ខែ យីត ដឹង កា កាណាតី ពីង អង់កក់ តេះ អា ដោច។

២០ ហះកា ពិន អា ឡាក់ ប៉ាសុន ប្រ្រះ ឡាក់ ចឹង អៃ ពីង ប្លែង ពិន កា អៃ ក្យាត់ បក់ តង់ ឡាក់ ចឹង ជីរ ឡើង ប្លែង យី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២១ អើ ចឹង តូរ ឡាកោ បាំងឡៃ ពិន ឡាក់ អូ កាឡោះ អា អន់ កេះ ឡាក់ កា ឡាកោ បាំងឡៃ អើ ឡាក់ តាតារ ត្នាត់ ញន កា សារ អំវាញ អីញ ម៉ះ អើ ឡាក់ រ៉ាងហៃ គ្រីប កាណាតី ញ៉ា ទិណោះ។

៤

១ អី អុះ មី ឡាក់ អាញ បិច ចៃ អាញ ឡាងត កា អន់ដីស ខាក់ ខង អន់ដីស ប្រតី អន់ អាញ គីស ម៉ុះ លូ ហោក រ៉ត់។ ហត់ អន់ដីស សៀ យីស៊ូ ឡាក់ ពី តាំងឡា ពិន កាខាក់ លើយ ពិ។

សារ ត្រង់ រ៉ះកះ ប៉ារម លូ គូប សោប

២ អាញ ប័រ អន់តត់ ប៉ាតោ កា អ៊ីរ៉ូខៀ លូ ស៊ិនទិច អន់ អន់ដីស ទី ពុត ដឹង ម៉ោញ ញួន កា សៀ យីស៊ី។

៣ អី គូប ឡាក់ ដាក់ ត្រង់ ហត់ អីស តង់ រ៉ះកះ ប៉ារម មូត អង់កាន់ ពៀរ ដូរ អា ពិ ខង អន់ខែ អា ឃើយ ប្រត់ ង៉ារ រ៉ះ សារ ដាក់ ឡឹង យីស៊ី អន់ខូ លូ អាញ អន់ខូ លូ ក្លេមេន ទីប មូត អន់ទៀត។ ឡាក់ ឃើយ ប្រត់ ង៉ារ អន់ខូ ឡាក់ អន់ខែ ទី សិច ពឹង ផាប ប្រាត់ សិច បក់ ទី អាញ រ៉ុស។

៤ ត្រង់ ហោក រត់ លើយ ញួន កា យីស៊ី ឡាក់ ពី តាំងឡា ពិន។ អាញ រ៉ះ ម៉ោញ ទង ណារ៉ូ ហត់ ហោក រត់ ពិ។

៥ ហត់ អន់ដីស តាំបាង ពុត ដាក់ សឹម អន់ ប៉ាណូស ទិដូ ប័ប ខង ពី តាំងឡា ពិន ក្បាម ចឹង ដីរ កេះ។

៦ អន់ដីស ផៃ រ៉ែនរ៉ាយ កា សារ ញ៉ា ហង ហត់ ម៉ន់ ឡោម ឡា ប្រ្រៈ ពិ យ័ះ ទី សារ ញ៉ា កា តាម កា ប៉ានេ អ៊ែ ដេល។

៧ ប្រត់ នីណោះ អន់ដីស ចឹង ទី សារ សាណុក សារ៉ាក ឡឹង ប្រ្រៈ បិកកាតយ័ តាទិច ហ្និត ឡឹង ពុត ប៉ាណូស យីត។ សារ សាណុក សារ៉ាក ណោះ ចឹង អ្នែ កាណុង ពុត អន់ដីស លើយ ញួន កា យីស៊ី គ្រិះ។

៨ ម៉ោញ ណារ៉ូ អី អុះ មី អន់ អន់ដីស យីត ដឹង កា សារ ញ៉ា ឡាក់ ត្រង់ សារ ញ៉ា ឡាក់ កានី ត សារ ញ៉ា ឡាក់ ត្រង់ សារ ញ៉ា ឡាក់ អូ ទី យច សារ ញ៉ា ឡាក់ ត្រង់ បិច ចៃ សារ ញ៉ា ឡាក់ រត់ យី អន់ដីស ត្រង់ យីត ចា ផ្រៃប ទី សារ ញ៉ា ឡាក់ ដាក់ លូ សារ ញ៉ា ឡាក់ ត្រង់ ប៉ានេ។

៩ សារ ឡាក់ អន់ដីស ហៀន លូ កាតាំង ឡឹង អាញ ទីប ង៉ារ ឡាក់ អន់ដីស ប័ប អាញ ប្រត់ ណោះ ហត់ ប្រត់ ពួយ ពិ។ ប្រត់ នីណោះ ប្រ្រៈ បិកកាតយ័ ឡាក់ តាំងឡា សារ សាណុក សារ៉ាក ចឹង អ្នែ អន់ខូ លូ អន់ដីស ហង។

សារ មូត មៀង ភីលីប តង់ អន់ លៀន កា រត់ ប៉ូល

១០ អាញ ហោក រត់ កាខាក់ កា យីស៊ី ញួន កា អន់ដីស យីត កា អាញ ម៉ោញ ទង ណារ៉ូ។ ផះ អន់ទ្រួល ពៃ អន់ដីស យីត កា អាញ ដេល ហះកា អូ អូ ចឹង តង់ អាញ។

១១ អាញ រ៉ះ នីអៀ អូ ត្រង់ អាញ កាសត់ អុះ ខង អាញ ហៀន កេះ ឡឹង សារ សាណិ ពុត យ័ះ អាញ ទី សារ ញ៉ា កាតាម យី អាញ ដាម អត់ ទីណោះ។

១២ អាញ ឃើយ ថុក ឡាំបាក អាញ កា ឃើយ សល់ តាលៀយ ដេល។ យ័ះ អាញ សង់ ផិត កាតាម យ័ះ ឡា យុត ឡាំងរ៉ាញ កាតាម អាញ អូ ដាម អត់ ទីណោះ។

១៣ អាញ ដាម អត់ ទីណោះ ញួន កា យីស៊ី អន់ សាង់ កា អាញ។

១៤ ហះកា អន់ដីស ទី តង់ អាញ ផះ អាញ ទី សារ ប៉ាណាប ណោះ ដាក់ តាទិច ហង។

១៥ អី អុះ មី ឡាក់ អ្នែ ពឹង មៀង ភីលីប អន់ដីស អូ កេះ ផះ អន់ទ្រួល ពៃ អាញ រ៉ះ សារ ដាក់ ឡឹង យីស៊ី ពឹង ខេត ម៉ាសេដួន កេះណោះ អាញ ឡាច ឡឹង ណោះ ភៀ ឡាំ រ៉ះ សារ ដាក់ ប៉ាក់ ខេត អន់ទៀត ផះ ណោះ អូ ទី ក្រំ ហៀន សារ ប្រ្រៈ ចំ តង់ អន់ លៀន កាក់ កា អាញ អុះ ទី ដឹង អន់ដីស ហង។

១៦ ផះ អាញ អ្នែ ប៉ាក់ មៀង ថេសាឡូនិក អន់ដីស កា ប៉ាហ្សឺ លៀន ពៀរ ប៉ែង ទង ដេល តង់ អាញ សារ៉ាប់ សារ ញ៉ា ឡាក់ អាញ តង់កាន។

១៧ អាញ រ៉ះ អា អូ ត្រង់ អាញ ប៉ិច កា កាណាគី ឡឹង អន់ដីស អុះ ហះកា អាញ ប៉ិច កា អន់ដីស ទី រ៉ាំងរ៉ានី ឆែម ណាវ៉ូ ញាន កា តង់ អាញ។

១៨ អាញ ទី កាណាគី គ្រីប ទី កេះ ទីប សល់ តាលៀយ កេះ ដេល ញាន កា អាញ អ្សក់ កេះ កាណាគី ញ៉ា ឡាក់ អន់ដីស ទី ប៉ាហ្សឺ ពីង អេប៉ាប្រ៊ូឌីត កាណាគី ទី ណោះ ញ៉េប ឡាក់ កា បោ ប៉ុង បោ រុញ ផះ ពូ ពុះ កាណាគី រ៉ាម៉ះ ប្រ៊ុះ ប៊ិកកាតយី កាណាគី ណោះ អើ ប៉ាញ ពុត ខាក់។

១៩ ប្រ៊ុះ ប៊ិកកាតយី ឡាក់ ប្រ៊ុះ អាញ ចឹង អន់ កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ញាន កា អន់ដីស សៀ យីស៊ូ គ្រិះ ខង ប្រ៊ុះ ប៊ិកកាតយី ប៉ាតុរង កេង ខាក់។

២០ ពី ពិន ប៉ានេ ប្រ៊ុះ ឡាក់ ពី ពិន លើយៗ អាមែន។

សារ អំបញ្ជ គូប សោប

២១-២២ អាញ អំបញ្ជ អុះ ម៉ី ទីឌូ ឡាក់ ប៉ាសុន ប្រ៊ុះ ញាន កា យីស៊ូ គ្រិះ អន់ដីស ដាក់ ឡាកោ បាំងឡេ ដេល ប? អុះ ម៉ី ឡាក់ អ្នែ អន់ឌូ លូ អាញ ទីប មូត សៀ ឡាក់ ប្រឹក្តី ង៉ារ ពីង ហី សាដាច់ កា អំបញ្ជ អន់ដីស ដេល និចម អន់ដីស ដាក់ ឡាកោ បាំងឡេ ដេល ប?។

២៣ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងឡា អន់ដីស។

សត់ត្រា វតី ប៉ូល ប៉ាហ្វឺ កា ម្នត មៀង កូឡុះ

សារ អន់តត់ រ៉ះ

មៀង កូឡុះ រ៉ប់ ដាវ អា អ្នែ ពីង អន់តតី ប៉ាថេត ទ្រតី គែង ដាវ ឡាច់ មៀង អេភេសូ ចាំងហាយ គ យី អែ ១៥០ កាឡូមិត។ កើត ទី ក្រំ ហៀន សារ ប្រ្លឹះ អ្នែ ពីង មៀង កូឡុះ ញន កា អេប៉ាប្រ្លះ ឡាវ រ៉ះ សារ ដាត់ ឡឺង យីស៊ូ ពីង មៀង ណោះ។ វតី ប៉ូល អែ តាំងឡា អូ ទី ឡាវ ប៉ាត់ មៀង ណោះ អុះ (ប៉រ ហៃ ១:៤; ២:១)។ អ្នែ ពីង មៀង ណោះ ទី បក់ អន់ដា ប៉ាងហៀន សារ យថ ឡឺង ប៉ានីរ ប្រ្លឹះ ឡាវ កា ប៉ាងហៀន ផា យីស៊ូ គ្រិះ អូ ត្រត់ កើត ប៉ាណូស អុះ លូ ប្រើ ពូ ប្រត់ ពូយ ចាបាប សុ នសាត អ៊ីស្រាអែល ដេល។ វតី ប៉ូល អូ សារ អា ផះ អែ អ្នែ ត្រត់ ខុក ពីង មៀង រ៉ូម រ៉ាំងរ៉ាំង សា ណាវ ៥៩-៦១ គ.ស.។ វតី ប៉ូល កា ប្រាត់ សត់ត្រា អន់តត់ ប៉ាតោ កា ម្នត សៀ យីស៊ូ អ្នែ ពីង មៀង កូឡុះ ណោះ។

អែ ប្រាត់ សត់ត្រា អា ភៀ រ៉ះ ប៉ាឡាវ ផា យីស៊ូ ប៉ាណូស តាទីថ ឡាវ កា ប៉ាណូស អន់ទៀ គៗ អែ កា គន ប្រ្លឹះ បិកកាតយី តាទីថ ដេល។ អែ ឡាវ តាំងឡា រ៉ាំងហៃ កាណាត់ ញ៉ាៗ ទី ណោះ អែ ទី អំរ៉ាញ អីញ អំបាំង កាណាត់ ញ៉ាៗ ឡាវ ទី អំរ៉ាញ អីញ ទីណោះ អ្នែ ពីង អង់កក់ តេះ លូ អ្នែ ពីង ប្លែង។ កាប៉ាច ក្រំ ហៀន សារ ប្រ្លឹះ ពៀប ឡាវ កា ឡាកោ យីស៊ូ យីស៊ូ ពៀប ឡាវ កា កល់ ក្រំ ហៀន សារ ប្រ្លឹះ ដេល។

សារ សាខាន់ៗ

វតី ប៉ូល រ៉ះ ផា យីស៊ូ ឡាវ ប្រ្លឹះ អែ ប៉ាងកើត គ្រឹប កាណាត់ ទីណោះ រ៉ាំងហៃ ប៉ាណូស ទី ខូ លូ ប្រត់ អន់ ទី បក់ សៀ អែ ដាត់ ត្រត់ លូ ប្រ្លឹះ បិកកាតយី ណាវ។ (១:៩-២:១៩)

វតី ប៉ូល អន់តត់ ប៉ាតោ កា ម្នត សៀ យីស៊ូ ជែ អន់ ពូ ប្រើ អន់ខែ ប្រត់ ពូយ គុន តាឡាប យើយ ម៉ះ សុនសាត អ៊ីស្រាអែល ហះកា អន់ខែ ត្រត់ អ្នែ កោប ដាត់ ត្រង់ ឡាវ កា ប៉ាណូស ទី ពុត ណាវ។ (២:២០-៤:៦)

- ១ អាញ សិច ប៉ូល ឡាវ ប្រ្លឹះ រ៉េស ប្រើ រ៉ះ ប៉ាតាង យីស៊ូ គ្រិះ លូ ផីម៉ូថេ ឡាវ អុះ មី ពិន
- ២ ញីន ប៉ាហ្វឺ សត់ត្រា អា អន់ កា អុះ មី ឡាវ ប៉ាសុន ដាត់ ត្រង់ ម៉ះ យីស៊ូ គ្រិះ ឡាវ អ្នែ ពីង មៀង កូឡុះ។ អន់ ប្រ្លឹះ បិកកាតយី ឡាវ ពី ពិន ដាត់ ពុត លូ អន់ សារ សាណុក សារ៉ាក កា អន់ ដីស។

សារ វតី ប៉ូល ប៉ានេ ប្រ្លឹះ លូ ម៉ន់ សារ៉ាប ម្នត មៀង កូឡុះ

៣ ញីន ហោក វត់ លើយៗ កា ប្រ្លឹះ បិកកាតយី ឡាវ ពី យីស៊ូ គ្រិះ ឡាវ តាំងឡា ពិន រ៉ប់ ញីន ម៉ន់ កា អន់ដីស

៤ ខង ញីន កាតាំង ពូ រ៉ះ ឡឺង សារ អន់ដីស សៀ យីស៊ូ គ្រិះ លូ សារ អន់ដីស បិច ថៃ កា ម្នត ប៉ា សុន ប្រ្លឹះ ទីណោះ

៥ ញាតិ កា អន់ដីស ម៉ឹង ជា ចឹង ទី សារ ដាក់ ឡាក់ ប្រៀប គម ពឹង ប្លែង សារ៉ាប់ កា អន់ដីស។ អន់ដីស កាតាំង ឡឹង សារ ម៉ឹង អា ផះ ពូ ឡាក់ រ៉ះ កា អន់ដីស បាន ជា ឡឹង សារ តាទីច យី សារ ដាក់ ឡឹង យីស៊ូ

៦ ឡាក់ ពូ រ៉ះ ប៉ាញី ទីប អង់កក់ តេះ ទីប ទី ពូ សៀ អៀង ដេល។ អន់ដីស កា សៀ កាខាក់ ដេល ឡឹង ដាវ អន់ដីស កាតាំង សារ ដាក់ ណោះ លូ អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រៀប បិកកាតយី ត្រក់ ពូយ សារ តាទីច។

៧ អន់ដីស ហៀន សារ ណោះ ឡឹង រត់ អេប៉ាប្រៀប ឡាក់ គូប ញីន បិច ចៃ អែ ប្រតី ដាវ កា ប្រៀប អន់ខូ លូ ញីន។ អែ ឡាក់ ប៉ាណាស ដាក់ ត្រង់ ប្រតី ដាវ កា យីស៊ូ គ្រិះ សារ៉ាប់ កា អន់ដីស ដេល។

៨ អែ កា រ៉ះ អន់ ញីន អ៊ូ ឡាក់ៗ ឡឹង សារ អន់ដីស បិច ចៃ កា គូប សោប ឡាក់ ប៉ាដាក់ ប៉ាលឹង ប្រៀប អន់ កា អន់ដីស។

៩ ខ អា ហង បះ ឡឹង ដាវ ញីន កាតាំង ពូ រ៉ះ ឡឹង សារ អន់ដីស ណោះ ញីន កា ម៉ន់ ឡោម ប្រៀប បិកកាតយី អន់ កា អន់ដីស លើយៗ កៀ ម៉ាក់ អន់ដីស អន់ហ្គាល់ ពុត ប្រៀប អន់ ឡាក់ កាខាក់ ញាតិ កា ទី ពុត ហ្សាំង សាឡាច់ គ្រីប នែវ ឡឹង ប៉ាដាក់ ប៉ាលឹង ប្រៀប ៖

១០ ម៉ាក់ អន់ដីស ចឹង អែ កោប អន់ យី លូ យីស៊ូ ឡាក់ ពី តាំងឡា ពិន កៀ អន់ ត្រក់ ពុត អែ គ្រីប នែវ ទីប ប្រតី ដាវ ដាក់ គ្រីប នែវ លូ អន់ហ្គាល់ ប្រៀប បិកកាតយី ហ៊ឹង ឡាក់ កាខាក់។

១១ អន់ ប្រៀប អន់ អន់ដីស ទី សាង កាខាក់ គ្រីប នែវ ញាតិ កា អំរាញ អីញ កេង ខាក់ ម៉ះ អែ ម៉ាក់ អន់ដីស ដាម អត់ លូ សារ ញ៉ាៗ ទិណោះ ទីប ទី ពុត ហោក រត់ ដេល។

១២ ហត់ ហោក កា ប្រៀប ឡាក់ ពី ពិន ខង អែ ប្រតី អន់ អន់ដីស ទី ចានែក ប៉ាដាក់ ប៉ាជៀ ឡាក់ អែ ពឹង ចារ តាតារ ណោះ អន់ខូ លូ ប៉ាសុន ប្រៀប ដេល។

១៣ អែ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង អំរាញ អីញ សារ ម៉ាម៉ាំង លូ អន់ ពិន មុត អែ កាណាង សារ រ៉ាំង ហៃ រ៉ាំងខ្យា ម៉ះ គន អែ ឡាក់ អែ បិច ចៃ។

១៤ ញាតិ កា គន អែ បះ អែ ហ្វាយ ពិន លូ អ៊ូ អ្សក់ យ៉ូ សារ ពិន យច។

សារ អំរាញ អីញ ម៉ះ យីស៊ូ គ្រិះ

១៥ យីស៊ូ គ្រិះ ឡាក់ បក់ ប៉ាតាង ប្រៀប បិកកាតយី ឡាក់ ពិន ហៃ អូ ប៉ប អែ ឡាក់ គន ប្រៀប ឡាក់ អែ អន់ទ្រូល ឡឹង ទិ កាណាត ញ៉ា ឡាក់ ប្រៀប ប៉ាំងកើត។

១៦ ប្រៀប បិកកាតយី ប៉ាំងកើត កាណាត ញ៉ាៗ គ្រីប ហាច់ ញាតិ កា យីស៊ូ គ្រិះ ទីប កាណាត ពឹង ប្លែង លូ កាណាត ពឹង តេះ ទីប កាណាត ញ៉ាៗ ឡាក់ ហៃ ប៉ប លូ ហៃ អូ ប៉ប ទីប បិយ ប្រៀប លូ ប្រៀប បិក ឡាក់ ទី អំរាញ អីញ អន់ទៀតៗ ស៊ុត កា ប្រៀប ប៉ាំងកើត ញាតិ កា យីស៊ូ គ្រិះ លូ សារ៉ាប់ កា យីស៊ូ គ្រិះ តាំងឡា។

១៧ អែ អែ អន់ទ្រូល ឡឹង កាណាត ញ៉ាៗ ទិណោះ កាណាត ទិណោះ អែ ញាតិ កា អែ ដេល។

១៨ អែ ឡាក់ កា កល់ ក្រំ ហៀន សារ ប្រៀប ឡាក់ កា ឡាកោ អែ។ អែ ឡាក់ តាំងឡា អាញ រ៉ុស ខង កាណាង កាំឡាំង មូត តោ អែ ហង រ៉ុស ស៊ុត អន់ទ្រូល ឡឹង ពូ កៀ ប្រតី មែត ពូ ទិណោះ។

១៩ ប្រៀប បិកកាតយី ប៉ាញី ពុត អន់ សារ ដាក់ កេង ខាក់ ម៉ះ អែ ទិណោះ អែ ពឹង យីស៊ូ គ្រិះ ដេល។

២០ ប្រ្លឹះ បិកកាតយ័ រិះកះ ប៉ារម លូ កាណាត៍ ញ៉ាៗ ទិណោះ អន់ ដាត់ លូ អើ ទីប ពីង ប្លែង ទីប ពីង តេះ ញុន កា យីស៊ូ គ្រិះ។ ប្រ្លឹះ ប្រ័ត៍ អន់ ប៉ាណូស ត្រត់ លូ អើ ញុន កា ផាម យីស៊ូ តៅ ពីង អ៊ឹង គីង ។

២១ កាប៉ាច់ អន់ដីស ផះ អន់ទ្រូល ពៃ កេះ តាមីរ លូ ប្រ្លឹះ ទីប ទី ពុត អូ ណីស កា អើ លូ ប្រ័ត៍ សារ អូ ដាត់។

២២ ហះកា កិញអៀ អា យីស៊ូ រិះកះ ប៉ារម អន់ដីស អន់ ត្រត់ លូ ប្រ្លឹះ កេះ ញុន កា អើ កើត ប៉ាណូស កេះណោះ តៅ ភៀ អន់ អន់ដីស ដាត់ សារ៉ាប់ កា ប្រ្លឹះ អូ ទី សារ អិក បឹត លូ អូ ទី សារ ញ៉ា ចឹង បាំងអាល ហះ ដ៊ុរ អើ អុះ។

២៣ ហះកា អន់ដីស ត្រត់ សៀ អន់ កាខាក់ លើយ ដៃ អ្នក សារ អន់ដីស ម៉ឹង ឡាក់ អន់ដីស កាតាំង ពូ រិះ សារ ដាត់ ឡឹង យីស៊ូ យី សារ ដាត់ ឡាក់ ពូ រិះ កា ប៉ាណូស ទិខូ ឡាក់ អ្នែ កាន់តេះ ប្លែង កាប៉ាច់ អញ្ញ កា ប្រ័ត៍ ង៉ារ កា សារ ដាត់ អា ដេល។

សារ រត៍ ប៊ូល ឡាបាក ផះ អើ តង់ ក្រំ ហៀន សារ ប្រ្លឹះ:

២៤-២៥ អាញ ហោក រត៍ ផះ អាញ ទី សារ ឡាបាក ញុន កា អន់ដីស។ ផា សារ ឡាបាក ម៉ះ យី ស៊ូ គ្រិះ សារ៉ាប់ ក្រំ ហៀន សារ ប្រ្លឹះ អ្នែ ខ្លះ ហះ ចំ អាញ កា ទី សារ ឡាបាក ដេល ភៀ តាត់ អង់ គ្រីប សារ ឡាបាក អើ ណោះ។ អាញ ប្រ័ត៍ ង៉ារ កា ក្រំ ហៀន សារ ប្រ្លឹះ ឡាក់ ឡាកោ យីស៊ូ គ្រិះ ពូយ ង៉ារ ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រើ អាញ ប្រ័ត៍ យី រិះ កា អន់ដីស អន់ អូ អន់ហ្គាល់ ប៉ានីរ អើ គ្រីប ហាច់។

២៦ ប៉ានីរ អា ប្រ្លឹះ អោន សាគីម ឡឹង ទុញ សើត ពៃ កេះ ហះកា កិញអៀ អា អើ តាំបាង អន់ កា ប៉ាសុន អើ អុះ។

២៧ ប្រ្លឹះ បិកកាតយ័ ប៉ាញ ពុត អន់ ប៉ាសុន អើ អន់ហ្គាល់ សារ អំរាញ អីញ ឡាក់ កេង ខាក់ ឡឹង សារ សាគីម អា ពីង សុនសាត អន់ទៀត សារ អា យី នីអៀះ យីស៊ូ គ្រិះ អ្នែ ពីង អន់ដីស អើ ប្រ័ត៍ អន់ អន់ដីស ម៉ឹង ផា ចឹង ទី អំរាញ អីញ អន់ខូ លូ អើ។

២៨ ញីន រិះ ឡឹង សារ យីស៊ូ គ្រិះ ទីប អន់តត់ ប៉ាតោ លូ បាំងហៀន ប៉ាណូស គ្រីប ដូរ ញុន កា ពុត ហ្សាំង សាឡាច់ គ្រីប នៃរ ភៀ ប្រ័ត៍ អន់ ពូ ទិខូ អ្នែ ហះ ម៉ាត់ ប្រ្លឹះ ទីប ដាត់ ត្រង់ កាខាក់ ញុន កា យីស៊ូ គ្រិះ។

២៩ អាញ ប្រ័ត៍ ង៉ារ ត្លេះ ខាក់ ភៀ តាត់ អង់កេះ សារ អា ហង យី អាញ ខំ អត់ សារ៉ាញ ញុន អំរាញ អីញ យីស៊ូ ឡាក់ ផះ ប្រ័ត៍ ង៉ារ ពីង អាញ។

២

១ អាញ បិច អន់ អន់ដីស អូ អន់តត់ ផា អាញ ខំ អត់ សារ៉ាញ កេង ខាក់ សារ៉ាប់ កា អន់ដីស លូ សារ៉ាប់ កា ម្នត បក់ អ្នែ ពីង មៀង ឡោឌីសេ * លូ ទិ ម្នត បក់ អូ យើយ បប័ អាញ

២ ភៀ បិច បាំងហោក ពុត ពៀក អន់ដីស ទិខូ លូ អន់ អន់ដីស ពីះ ប៉ាតុំ គូប ញុន កា ពុត បិច ចៃ ម៉ាត់ អន់ដីស ហ្សាំង សាឡាច់ ហ្លង់ គ្រីប នៃរ លូ អូ អន់ហ្គាល់ អន់ ឡាក់ៗ ឡឹង ប៉ានីរ អោន សាគីម ម៉ះ ប្រ្លឹះ បិកកាតយ័ យី សារ យីស៊ូ គ្រិះ តាំងឡា

* ២:១ ២:១ មៀង ឡោឌីសេ អ្នែ ក្បាម មៀង គូឡៈ ដេល។

៣ ខង សារ ហ្សាំង សាឡាច់ កេង កាខាក់ ម៉ះ ប្រ្រឹះ បិកកាតយ័ ស៊ុត កា គម ទិ កាណុង ឡាកោ យីស៊ូ គ្រិះ ណោះ ហង។

៤ អាញ កាប នីអៀ កៀ ប៉ងកាន់ ដៃ អន់ បក់ ញើ ឡា ប៉ាង់ល់ អន់ដីស ញួន កា ប៉ានីរ ពូ កាប រី គ័ង។

៥ យ្រឹះ ឡាកោ អាញ អ្នែ ចាំងហាយុត ឡឹង អន់ដីស កាតាម ហះកា ពុត ញើក អាញ អ្នែ អន់ខូ លូ អន់ដីស ដេល អាញ ហោក រ៉ក់ ខាក់ ញួន កា ប៉ប អន់ដីស ទី ឡាបៀប ឡាបប លូ សៀ យីស៊ូ គ្រិះ កាខាក់។

សារ អ្នែ អន់ខូ លូ យីស៊ូ

៦ ផា អន់ដីស ហាប់ យីស៊ូ គ្រិះ ប្រ័ត តាំងឡា អន់ដីស កេះ អ្សក់ ប្រ័ត ពួយ អ៊ែ លើយ នីណោះ ហង ពិ។

៧ អន់ អន់ដីស អ្នែ អន់ខូ លូ អ៊ែ លើយៗ ញើប ឡាក់ កា តើម អ្នឹង អ្នែ កាចាប់ ញួន កា រ៉ាយ្រះ តោត ជ្រុ លូ ឡាក់ កា ប្រ័ត ហី កាង កាចាប់ ដេល ហាក់ សៀ អន់ កាខាក់ អន់ ត្រុត ពួយ សារ ប៉ាង ហៀន ឡាក់ អន់ដីស ហៀន កេះ ទីប ហោក កា ប្រ្រឹះ បិកកាតយ័ កាខាក់ ដេល។

៨ អ្សក់ ឡាវ៉ង ដៃ អន់ ញើ ឡា ប៉ាង់ល់ អន់ដីស អន់ កេះ ទុច ពូ ញួន កា ប៉ានីរ ពូ កាប រីច លូ ហ្សាំង សាឡាច់ ហះកា អូ ទី ខា ត្រុត ពួយ សង់ខុំ រត់ យ៉ាក់ ឡឹង សើត ពៃ លូ ត្រុត ពួយ សារ អន់ត គ់ ប៉ាតោ គុន ប៉ាណូស ហះកា អូ ត្រុត លូ សារ យីស៊ូ គ្រិះ អុះ

៩ ខង គ្រឹប សារ ញ៉ា ឡាក់ ទី កាណុង ប្រ្រឹះ បិកកាតយ័ ទីណោះ កា អ្នែ កាណុង ឡាកោ យីស៊ូ គ្រិះ ដេល។

១០ កាប៉ាច់ អន់ដីស កា ប៉ាញ៉ា កា សារ ដាក់ នីណោះ ដេល ញួន កា អន់ដីស អ្នែ អន់ខូ លូ យីស៊ូ គ្រិះ ទី បិយ ប្រ្រឹះ លូ ទី ប្រ្រឹះ ប៊ីត កា អ្នែ កាន់តេះ អ៊ែ។

១១ ញួន កា អ្នែ អន់ខូ លូ យីស៊ូ គ្រិះ អន់ដីស កា កាសិត អង់ការ កេះ ដេល ហះកា អូ ត្រុត កាសិត លូ តី ប៉ាណូស អុះ យី អន់ដីស ទី កាសិត អង់ការ គុន ឡាបៀប យីស៊ូ គ្រិះ ញួន កា អ៊ែ អ្ស ក់ ឡាច់ ពុត សាន់ដាប់ ឡាក់ ពុត គុន ប៉ាណូស។

១២ ផះ ពូ ប៉ាង់ហុំ អន់ដីស លូ ទៀក អន់ដីស ញើប ឡាក់ កា តោ តប អន់ខូ លូ យីស៊ូ គ្រិះ កេះ លូ អន់ដីស រីស សិត អន់ខូ លូ អ៊ែ ដេល ញួន កា អន់ដីស សៀ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ ឡាក់ តាក់ អង់រីស សិត យីស៊ូ។

១៣ ផះ អន់ទ្រូល ពៃ អន់ដីស តោ ញួន កា សារ យច ម៉ះ អន់ដីស លូ ញួន កា អន់ដីស អូ ទី អ្នាត ពុត គុន ប៉ាណូស ហះកា កិញ្ញៀ អា ប្រ្រឹះ បិកកាតយ័ តាក់ អង់រីស សិត អន់ដីស អន់ខូ លូ យី ស៊ូ គ្រិះ កេះ។ អ៊ែ អូ អ្សក់ យ៉ូ ទី សារ យច ម៉ះ ពិន

១៤ អ៊ែ អ៊ិរ្យត អ្នាត សារ អ៊ែ ច្រាត់ គម ផា ពិន ប្រ័ត យច លូ ចាចាប់ ប្រ្រឹះ អ៊ែ អ្សក់ សារ ណោះ ប៉ង់ ពឹង អ្នឹង គីង ។

១៥ ប្រ្រឹះ កា អ្សក់ ឡាច់ សារ អំរ៉ាញ អីញ ឡឹង ម្នុត ប្រ្រឹះ ប៊ីត យី អ៊ែ តាក់ តាយុស ម៉ុះ ម៉ាត់ អន់ ខែ ហះ ម៉ាត់ កាំឡាំង អៀង ទីប ទី ទ្រង អ៊ែ ញួន កា យីស៊ូ តោ ពឹង អ្នឹង គីង កេះ។

១៦ ទីល នីណោះ អូ អន់ បក់ ញើ កាប កា អន់ដីស ឡឹង សារ សាណា សាណិត លូ កាណាក់ អែត លើ ឡឹង សារ ប៊ុន ទៀន ប៊ុន ម៉ុត ខែ លូ ដាវ រ៉ាឡូរ ណោះ អុះ។

† ២:១៣ ២:១៣ អ្នាត ពុត គុន ប៉ាណូស ញើត គុល «កាសិត អង់ការ តែង ឡាកោ ប៉ាង់ខ្មែរ»។

១៧ សារទិអា ញៀប ឡាក់ កា កី កាណាត៍ ញ៉ា ឡាក់ ចឹង ត្រង់ កើត ពី៖ តែង ម៉ាត់ ទៀ ដោច ហៈ កា កាណាត៍ ញ៉ា ឡាក់ តាទីច ណោះ យី យីស៊ូ គ្រិះ អា ហង ។

១៨ ជែ អន់ បក់ ញើ ពី៖ ប៉ាងល់ អន់ដីស អន់ អ្នាត រ៉ាងរ៉ានី ឡាក់ អន់ដីស ត្រង់ ទី។ ប៉ាណូស នែរ អា ប៉ាងខំ ប្រើ ពូកំ លូ សាំប្រៈ ប៉ានេ បិយ ប្រៈ អន់ខែ ខុ កាប ឡឹង សារ អន់ខែ អំប៉ា ប៉បំ លូ អ្នាត អេង ឡឹង សារ ឡាក់ អូ ទី ខា តាម ពុត អន់ខែ ទៅ ឡាក់ ពុត គុន ប៉ាណូស ដោច ដាច។

១៩ អន់ខែ អូ អ្នែ តីត លូ យីស៊ូ គ្រិះ ឡាក់ កល់ អុះ យី កល់ អា ហង ឡាក់ សិម ឡាកោ លូ ប្រ័ត៍ អន់ ឡាកោ តីត គូប អ៊ែ លូ ប៉ាឡុត កាន់តឹង លូ រ៉ាត់ ទីប ប្រ័ត៍ អន់ ឡាកោ ដាត់ តីស តង់ តាម ប្រៈ បិកកាតយ៍ អន់។

សារ តោ លូ រ៉ុស សីត អន់ខុ លូ យីស៊ូ

២០ ផា អន់ដីស តោ អន់ខុ លូ យីស៊ូ គ្រិះ លូ រ៉ា រ៉ាច់ ឡឹង សារ អន់តត់ ប៉ាតោ គុន ប៉ាណូស កេះ ទីល នីណោះ ខ ញ៉ា បះ អន់ដីស អ្នែ កា ប្រ័ត៍ ពួយ សារ ពូ រះ អន់ទៀត ប្រ័ត៍ ឡាក់ កា ប៉ាណូស អូ សៀ យីស៊ូ

២១ ឡាក់ កា កាប ផា «ជែ អ្សក់ ជែ សា សាំយ៉ាង ជែ សាប៉ាត់ ដៃ»។

២២ ចាបាប ទិ អា សីត កា សារ អន់តត់ ប៉ាតោ ម៉ះ ប៉ាណូស ដោច យី អន់ខែ ទីប អូ អន់ សាប៉ាត់ សាណា ញ៉ា ឡាក់ ត្រង់ ហ៊្យង ហ្ស៊ុត ញាន កា ពូ អែត សា។

២៣ សារ ទិ អា យី អ៊ែ ឡាក់ កា សារ ហ្យាង សាឡុច តាទីច ខង អន់ខែ តាត់ អំប្រ័ត៍ អ៊ូល កូត៍ កា ប្រៈ លូ កំ ទីប តាត់ ប៉ាណាប ឡាកោ ទៅ ហះកា តាទីច អ៊ែ អូ ទី ខា ញ៉ា អុះ សារ ទិណោះ អូ អូ កាតត់ ពុត ជែ អន់ ប្រ័ត៍ យច អុះ។

៣

១ ទីល នីណោះ ផា អន់ដីស រ៉ុស សីត អន់ខុ លូ យីស៊ូ គ្រិះ តាទីច ហត់ ណាំង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ឡាក់ ចារ យីស៊ូ គ្រិះ អ្នែ តែង សាម៉ា ប្រៈ បិកកាតយ៍ ណោះ ពិ។

២ ហត់ យីត ឡឹង សារ ញ៉ា ឡាក់ អ្នែ ពីង ប្លែង ជែ យីត ឡឹង សារ ញ៉ា ឡាក់ អ្នែ ពីង តេះ អា

៣ ខង អន់ដីស តោ រ៉ា រ៉ាច់ កេះ ប្រៈ បិកកាតយ៍ កា គម អាញ រ៉ុស អន់ដីស អន់ខុ លូ យីស៊ូ គ្រិះ កេះ។

៤ ប៉ាត់ យីស៊ូ គ្រិះ ឡាក់ អន់ អាញ រ៉ុស កា អន់ដីស អ៊ែ ឡុច តាំបាង ឡាកោ អន់ដីស កា ចឹង ឡុច តាំបាង ឡាកោ អន់ខុ លូ អ៊ែ ទីប ចឹង ទី សារ អំរ៉ាញ អីញ អន់ខុ លូ អ៊ែ ដេល។

សារ ត្រង់ អ្នាត សារ អូ ដាត់

៥ ទីល នីណោះ ហត់ អន់ដីស អ្នាត ពុត បិច កា សារ ពីង អង់កក់ តេះ អា ពិ ឡាក់ កា សារ ប្រ័ត៍ លូ កាម៉ាត់ លូ អង់កាន់ ឡាឡីត ឡាឡាត ៍ សារ អិក បីត ពុត ច្នាល ងល់ ពុត បិច ប្រ័ត៍ សារ យច ពុត ខ្លាម បិច កា រ៉ាស អំប៉ាស យី សាម៉េ លូ កាដាប សាំប្រៈ ហ្យិប ប្រៈ បីត។

៦ ញាន កា សារ ទិណោះ ហង បះ ប្រៈ បិកកាតយ៍ អីក កា ម្នត បក់ ប៉ាសាំង លូ អ៊ែ។

៧ ផះ អន់ខ្មួល ពៃ អន់ដីស កា ប្រ័ត៍ សារ ទិណោះ និះទៅ ដេល។

៨ ហះកា កិញអៀ អា អន់ដីស ត្រង់ អ្នាត សារ ទិ អា ពិ យី ពុត អីក ពុត តុ ហាល់ ពុត អូ ដាត់ សារ តះ ប៉ាស្យាប លូ ជែ កាប រ៉ុឡោះ ដៃ។

៩ ដៃ កាប ព្នង កា គូប សោប ហង ខង អន់ដីស អ្នក ទី កេះ ពុត សាន់ដាប់ លូ សារ អ្នែ កោប ឡាបៀប សាន់ដាប់។

១០ អន់ដីស កា កេះ ប៉ាណូស ណារ ឡាក់ ប្រ្រៈ បិកកាតយ័ ផះ ប្រ្រៈ អន់ ហឹង ណារ កាខាក់ អន់ រឹច លូ អ្នែ ឡាក់ បាំងកើត អន់ដីស ភ្នើ អន់ អន់ដីស អន់ហាល អ្នែ ឡាក់ កាខាក់។

១១ ទីល នីណោះ អូ ទី សុនសាត ក្រិក លើ សុនសាត អ៊ីស្រាអ៊ែល អូ ទី មូត កាសិត អង់ការ លើ អូ កាសិត អង់ការ អូ ទី ប៉ាណូស ព្រី អូ ទី ទុច លើ ម៉ែត តាំងឡា ណារ អុះ ខង ទី ដឹង យីស៊ូ គ្រិះ ឡាក់ សាំខាន់ លូ អ្នែ អ្នែ កាណុង ពិន ទិខូ ដេល។

១២ ញន ប្រ្រៈ បិកកាតយ័ ទី រឿស អន់ដីស ប្រ្រៈ ប៉ាសុន ដាក់ ត្រង់ សាំរ៉ាប់ កា អ្នែ លូ ប៉ាណូស ឡាក់ អ្នែ បិច ចៃ អន់ដីស ត្រង់ ទី ពុត តាប៉ាប តាប៉ុន ពុត ដាក់ កា ពូ ត្រង់ អូ ប៉ាន់ចិ ពុត ពៀក ត្រង់ ទី ពុត ដាក់ សឹម លូ ពុត ដាម អត់។

១៣ អន់ដីស ត្រង់ អូ អត់ សាំរ៉ាញ កា គូប សោប ផា បក់ ចំ ទី សារ ញ៉ា យច លូ គូប ដៃ អ្នក យ៉ូ គូប សោប។ ប្រ្រៈ បិកកាតយ័ អូ អ្នក យ៉ូ សារ យច ម៉ះ អន់ដីស នីចម អ្នក អន់ដីស កា ដៃ អ្នក យ៉ូ សារ គូប អន់ដីស យច នីណោះ ដេល។

១៤ ក្លា ឡឹង អា ណារ ត្រង់ ទី ពុត បិច ចៃ ខង សារ បិច ចៃ ប្រ្រៈ អន់ អន់ដីស ទី សារ ដាក់ ទី អា *។

១៥ យីស៊ូ គ្រិះ អន់ អន់ដីស ទី សារ ដាក់ រម លូ គូប សោប ហត់ អន់ សារ អា ប៉ាណា ពុត អន់ ដីស ខង ប្រ្រៈ បិកកាតយ័ អ្នក អន់ដីស ពីះ ប៉ាក់ គូប ឡាកោ ដឹង ម៉ោញ ភ្នើ អន់ អន់ដីស អ្នែ ដាក់ រម លូ គូប។ ត្រង់ ហោក រីត កា ប្រ្រៈ លើយ ដេល។

១៦ អន់ សារ យីស៊ូ គ្រិះ អ្នែ កាណុង ពុត អន់ដីស រៀង កាខាក់។ ហត់ បាំងហៀន លូ អន់តត់ ប៉ាតោ កា គូប សោប ញន កា ពុត ហ្សាំង សាឡាច់ គ្រីប នែរ។ ហត់ ចាដៃ អញសើ ប៉ានេ ប្រ្រៈ បិកកាតយ័ ទី ពុត ទីប ហោក រីត កា ប្រ្រៈ។

១៧ អន់ដីស ប្រ្រៈ សារ ញ៉ា កាតាម យ័ៈ កាប លើ ប្រ្រៈ ដំរា កាតាម សារ ទីណោះ ត្រង់ ប្រ្រៈ ញន កា ស្នើ យីស៊ូ ឡាក់ តាំងឡា ពិន ទីប ហោក កា ប្រ្រៈ បិកកាតយ័ ឡាក់ ពី ពិន ញន កា អ្នែ ដេល។

សារ អ្នែ កោប កាណុង ខាប់ខូ ហី ក្រាន គុន ស្នើ យីស៊ូ

១៨ អី មូត អង់កាន់ បក់ ទី ក្លោ ហត់ អ្សិល កូតី ប្រ្រៈ ពូយ ក្លោ អន់ ត្រង់ គុន ឡាបៀប ប៉ាណូស ស្នើ យីស៊ូ។

១៩ អី មូត កាម៉ាក់ បក់ ទី កាម៉ាញ អ្នក បិច កា កាម៉ាញ ទៅ លូ ដៃ ប្រ្រៈ អន់ អ្នែ អុក ពុត ដៃ។

២០ អី មូត សាស្នា ហត់ រ៉ាប់ ស្នើ មើត ពី គ្រីប សារ ប្រ្រៈ នីណោះ ចឹង ត្រង់ ពុត ប្រ្រៈ បិកកា តយ័។

២១ អី អុះ មី បក់ ទី គុន ដៃ ប្រ្រៈ យច លូ គុន ប្រ្រៈ អន់ អន់ខែ អីក ដៃ អ្នក ផែត អន់ខែ ទី សារ ម៉ឹង។

* ៣:១៤ ៣:១៤ អន់ដីស ទី សារ ដាក់ ទី អា ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ អន់ដីស ទិខូ អ្នែ ដាក់ រម លូ គូប សោប ។

២២ អី ម្នាក់ បក់ កេះ ទុច ពូ ហត់ អ្សល កូតិ រ៉ាប់ សៀ ម៉ែត តាំងឡា អន់ដីស អ្នែ ពឹង អង់កក់ តេះ អា អន់ គ្រឹប ខ ពិ។ អូ ត្រត់ ប្រឹត ដឹង ហះ ម៉ាត់ អែ ក្រានី កា បិច កា ត្រត់ ពុត ប៉ាណូស នីណោះ អុះ ត្រត់ ប្រឹត ញាន កា ពុត ដាក់ ត្រង់ ទីប អ្សល កូតិ អ្សត កា យីស៊ូ ឡាក់ ពី តាំងឡា ពិន ដេល។

២៣ គ្រឹប ងារការ ឡាក់ អន់ដីស ប្រឹត ត្រត់ ប្រឹត អន់ ទិ ពុត ពៀក ឡាក់ កា ប្រឹត ងារ អន់ កា យី ស៊ូ ដេល អូ ត្រត់ ប្រឹត សាំរ៉ាប់ ដឹង កា ប៉ាណូស អុះ។

២៤ អន់ដីស ត្រត់ អូ អន់តត់ ជា អន់ដីស ចឹង ទី ប៉ាដក់ ប៉ាជៀ ឡឹង យីស៊ូ ឡាក់ រ៉ាងរ៉ានី។ ពី តាំង ឡា ឡាក់ អន់ដីស ប្រឹត ងារ ណោះ យី យីស៊ូ គ្រិះ។

២៥ ពៀ ប្រឹត អូ ដាក់ បក់ ណោះ ចឹង ទី សារ អូ ដាក់ ពូយ សារ អែ ប្រឹត អូ ដាក់ ណោះ ហង់ ប្រឹះ អូ រើស ម៉ាត់ បក់ ចំ អុះ។

៤

១ អី ម្នាក់ បក់ ប្រឹត ម៉ែត តាំងឡា ពូ ត្រត់ ប្រឹត ដាក់ ត្រង់ កា ម្នាក់ បក់ ប្រឹត ងារ កា អន់ដីស ត្រត់ អូ អន់តត់ ជា អន់ដីស កា ទី ម៉ែត តាំងឡា ម៉ោញ ដូរ អ្នែ ពឹង ប្លែង ដេល។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

២ ហត់ ខំ ម៉ន់ អែ ប្រឹះ បិកកាតយី លើយៗ ទីប ឡាវ៉ាង ឡាកោ លូ ហោក រត់ កា ប្រឹះ ដេល។

៣ រ៉ាប់ អន់ដីស ម៉ន់ អ្សត ម៉ន់ ឡោម ប្រឹះ បិកកាតយី អន់ កា ញីន ណើ ភៀ អន់ អែ អន់ ទ្រង កា ញីន ទី ចាក រះ សារ អោន សាគីម ឡឹង យីស៊ូ គ្រិះ ខង អាញ ត្រត់ ខុក ញាន កា សារ អា ហង់។

៤ ម៉ន់ ឡោម បរំ ហះ ប្រឹះ អន់ អាញ អូ រះ សារ យីស៊ូ អន់ ឡាក់ៗ តាម អាញ ត្រត់ កាប។

៥ អ្សត ប្រឹត ដាក់ កា ម្នាក់ បក់ អូ សៀ យីស៊ូ ញាន កា ពុត ហ្សាំង សាឡាច់។ អន់ដីស ត្រត់ អូ អ្ស ក់ ដាវ ចំ ឡាក់ ត្រត់ ប្រឹត ងារ ឡាក់ ទី ខា ដេល។

៦ អ្សត អន់ដីស កាប ដាក់ ប៉ានីរ ពីរ កាង លើយៗ លូ អន់ ប៉ានីរ អន់ដីស ទី ខា * ម៉ាត់ អន់ដីស ចឹង អូ តើល ពូ នីចម អន់ ដាក់ ត្រត់។

សារ អំប័ញ្ច គូប សោប

៧ ទីយីកុះ ឡាក់ អុះ មី ពិន ឡាក់ ញីន បិច ចៃ អែ ឡាក់ ប៉ាណូស ដាក់ ត្រង់ តង់ ប្រឹត ងារ កា យី ស៊ូ ឡាក់ ពី តាំងឡា ពិន អន់ខូ លូ អាញ អែ ចឹង រះ កា អន់ដីស អន់ អូ ឡឹង សារ អាញ ទីណោះ។

៨ អាញ ប្រើ អែ ឡាក់ ញាន កា សារ អា ហង់ ភៀ អន់ អន់ដីស អូ ឡឹង សារ ញីន លូ អន់ អែ កាប បាំងហោក ពុត ពៀក អន់ដីស ដេល។

៩ អាញ ប្រើ អែ ឡាក់ អន់ខូ លូ អូ នីស៊ុម ឡាក់ អុះ មី ញីន បិច ចៃ អែ ឡាក់ ប៉ាណូស ដាក់ ត្រង់ ពីះ ឡឹង មៀង កូឡុះ ឡាក់ កា អន់ដីស ដេល។ អន់ខែ ចឹង រះ កា អន់ដីស ឡឹង សារ ញា ឡាក់ កើត ពីះ ហះ ចារ អា។

១០ អាវីសាតាក ឡាក់ ត្រត់ ខុក អន់ខូ លូ អាញ អែ កា អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ម៉ាកុះ ឡាក់ អុះ ម៉ោញ យ៉ាត់ លូ បាណាបះ អែ កា អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? (អន់ដីស កា ទី កាតាំង សារ អន់តត់ រះ ឡឹង សារ អែ កេះ ជា អែ ឡាក់ ប៉ាត់ ចារ អន់ដីស បរំ អន់ដីស ហាប់ រ៉ាងហៃ អន់ ដាក់ ណើ)។

* ៤:៦ ៤:៦ ទី ខា ពៀត គុល «ប្រៃ»។

១១ យេស៊ូ ឡាក់ អន់ សិច ជា យូសាទុះ អែរី កា អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? កាណុង សុនសាត អ៊ីស្រាអែល ទី ដឹង អន់ខែ ប៉ែង ដូរ អា ហង ឡាក់ ប្រឹក្តី ង៉ារ រ៉ះ ឡើង សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ័ អន់ខូ លូ អាញ ទីប កាប បាំងហោក ពុត ពៀក អាញ ដេល។

១២ អេប៉ាប្រះ ឡាក់ កាំឡាំង អន់ដីស ឡាក់ ពីរ ឡើង មឿង កូឡុះ អែរី កា អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? អែរី ប្រឹក្តី ង៉ារ កា យីស៊ូ គ្រិះ អែរី ខំ ម៉ន់ ឡោម ប្រ្លឹះ សាំរ៉ាប់ កា អន់ដីស លើយៗ ភៀ អន់ អន់ដីស សៀ លើយ ទិ ពុត លូ អែរី ដាក់ គ្រឹប នែរ ព្វយ ពុត ប្រ្លឹះ បិកកាតយ័ គ្រឹប ខ។

១៣ អាញ ប័ប ម៉ាត់ អាញ តាំងឡា ជា អែរី ខំ កាខាក់ សាំរ៉ាប់ កា អន់ដីស លូ សាំរ៉ាប់ កា ម្នត បក់ អែរី ពីង មឿង ឡោឌីសេ លូ ម្នត បក់ អែរី ពីង មឿង ហោរ៉ាប៉ូល ។

១៤ លូកា ឡាក់ ម៉ូអ្យា អាញ បិច ចៃ លូ ដេម៉ះ កា អំប័ញ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៥ អាញ ប័រ អំប័ញ្ច អុះ ម៉ី ឡាក់ អែរី ពីង មឿង ឡោឌីសេ លូ អំប័ញ្ច នីមជា ទីប ក្រុំ ហៀន សារ ប្រ្លឹះ ឡាក់ អែរី ប៉ាតុំ ក្នុប ពីង ហី អែរី ណោះ ដេល អន់ខែ ទិខូ ដាក់ ឡាកោ បាំងឡៃ ដេល ប?

១៦ ប៉ាត់ អន់ដីស អាន សត់ត្រា អា ឡុច ទិ កេះ កេះណោះ ត្រត់ អន់ ក្រុំ ហៀន សារ ប្រ្លឹះ អែរី ពីង មឿង ឡោឌីសេ អាន ដេល អន់ដីស កា ត្រត់ អាន សត់ត្រា ឡាក់ អាញ ប៉ាហ្សឺ អន់ ប៉ាត់ មឿង ឡោឌីសេ ដេល។

១៧ អ្យត់ រ៉ះ កា អាយីប ត្រត់ អ្យក់ ពុត ចែត តាត់ អង់កេះ ង៉ារ ឡាក់ យីស៊ូ ឡាក់ ពី តាំងឡា ពិន ប្រ្លឹះ អែរី ប្រឹក្តី ណោះ។

១៨ ហៃ សារ អំប័ញ្ច អា អាញ ច្រាត់ លូ តី អាញ ទៅ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ប័រ អន់ដីស កាចាំង ឡើង សារ អាញ ត្រត់ ខុក។ អន់ ប្រ្លឹះ រាំងហៃ រាំងខ្យា អន់ដីស។

† ៤:១៣ ៤:១៣ មឿង ឡោឌីសេ លូ មឿង ហោរ៉ាប៉ូល អែរី ក្យាមី មឿង កូឡុះ ដេល។

សត្រា ទី ១ វគ្គ ប៉ូល ប៉ាហ្វ្រែ កា មូត មៀង ថេសាឡូនិក

សារ អន់តត់ រ៉ះ

មៀង ថេសាឡូនិក រ៉ប ដាវ អា អ្នែ ពីង ប៉ាថេត ក្រិក។ ផះ រ៉ាងហារ វគ្គ ប៉ូល មៀង ថេសាឡូនិក អា តិស ខាក់ ទី ប៉ាសុន អ្នែ ៣០០.០០០ ដុវ។ បក់ អ្នែ ពីង មៀង អា សុន អៀង ពូ ប្រ័តិ ង៉ារ ណាង សា ប្រូ ប្រី រ៉ាស អំប៉ាស រចារ ពូ កត់ កាំប៉ាន់។ ទី អៀង សុនសាត អ្នែ ពីង មៀង ណោះ ទី សុនសាត អ៊ីស្រាអែល លូ ទី អៀង សុនសាត អន់ទៀត ណាវ។

វគ្គ ប៉ូល រ៉ះ សារ ដាក់ ឡឹង យីស៊ូ ពីង មៀង ថេសាឡូនិក រ៉ាងរ៉ាង សាណាំ ៤៩ គ.ស. (ប៉រ ហៃ ង៉ារ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៧:១-១០)។ អ៊ី រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អ៊ីស្រាអែល អន់ទ្រួល ឡឹង ពូ ទី បក់ អន់ដា សៀ។ កេះណោះ អ៊ី រ៉ះ កា សុនសាត អន់ទៀត ដេល ទីប ទី អៀង ដុវ សៀ យីស៊ូ ហះកា ទី សុនសាត អ៊ីស្រាអែល បក់ អន់ដា ប៉ាសាំង លូ មូត បក់ អង់ កះ សៀ ណាវ។ ពូ កា ប៉ាងខំ វគ្គ ប៉ូល ប្រើ ចាក ឡាច់ ឡឹង មៀង ណោះ។ អ៊ី កា ចាក ឡា ប៉ា ក់ មៀង អាធន លូ មៀង កូរិនថុះ។ ញាន កា អ៊ី អុក ពុត ពៀក អ្នុត ផែត មូត សៀ យីស៊ូ អ្នែ ពីង មៀង ថេសាឡូនិក ចឹង អ្នាត សៀ អ៊ី កា ច្រាត់ សត្រា ម៉ោញ ហ្គា កាប ប៉ាងហោក ពុត ពៀក ប៉ាហ្វ្រែ កា អន់ខៃ ផះ រ៉ាងរ៉ាង សាណាំ ៥០ គ.ស.។

ពីង សត្រា អា វគ្គ ប៉ូល រ៉ះ ឡឹង សារ អ៊ី បិច ចៃ កាខាក់ កា មូត សៀ យីស៊ូ អ៊ី យីត ឡាក់ កា អុះ ទី អ៊ី តាំងឡា។ វគ្គ ប៉ូល រ៉ះ តាត់ កាចាំង ពូ អន់ ប្រ័តិ ពូយ លើយ សារ អ៊ី អន់តត់ ប៉ាតោ យៈ ទី សារ ឡាប៉ាក នីចម៍ កាតាម។

រ៉ាងរ៉ាង ណោះ មូត សៀ យីស៊ូ សុន អៀង សាម៉ត់ កា យីស៊ូ ចឹង ជីរ ពីរ ណាវ ស្រិស។ ទី បក់ អន់ដា អុក ពុត ពៀក អ្នុត ផែត តោ អូ តាន់ បំបំ យីស៊ូ ជីរ ពីរ ណាវ។ ទីល នីណោះ វគ្គ ប៉ូល អន់តត់ ប៉ាតោ កា អន់ខៃ ផា យៈ ពូ តោ កេះ កាតាម កា យីស៊ូ ចឹង តាត់ អង់រីស សីត ណាវ ទីប អន់ ពូ ទី អំរ៉ាញ អីញ អន់ខុ លូ អ៊ី ដេល (ប៉រ ហៃ ៤:១៣-៥:១១)។ ហះកា មូត សៀ យីស៊ូ បក់ អន់ដា អ្នែ កា យីត យច លូ អូ អ្នុក ពុត ចែត កាណាង សារ អ្នែ កោប អ្នែ ពីង អង់កក់ កេះ អា អុះ ញាន កា ពូ អង់ ផា យីស៊ូ ក្បាម ចឹង ជីរ ពីរ កេះ លើ កា ជីរ ពីរ រ៉ាវ៉ាច់ កេះ (ប៉រ ហៃ ២ ថេសាឡូនិក ២:១-២)។ ទីល នីណោះ វគ្គ ប៉ូល កា ច្រាត់ សត្រា ម៉ោញ ណាវ សៀ អន់តត់ ប៉ាតោ កា ពូ អន់ អ្នែ កោប អន់ ដាក់ៗ ក្បាត់ សំ ចឹង ទីល ដាវ យីស៊ូ ជីរ ពីរ ៖

សារ សាខាន់ៗ

វគ្គ ប៉ូល ប៉ានេ ប្រៈ ញាន កា មូត សៀ យីស៊ូ អ្នែ ពីង មៀង ថេសាឡូនិក លូ រ៉ះ ឡឹង ង៉ារ អ៊ី ប្រ័តិ

ពីង មៀង ណោះ។ (១:២-៣:១៣)

វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង សារ អ្នែ កោប អន់ ត្រត់ លូ សារ សៀ។ (៤:១-១២)

វគ្គ ប៉ូល ប៉ាងហៀន កាប ឡឹង សារ យីស៊ូ ចឹង ជីរ ពីរ។ (៤:១៣-៥:១១)

សារ អន់តត់ ប៉ាតោ តាងៗ។ (៥:១២-២២)

១ អាញ សិច ប៉ូល លូ ស៊ីឡុះ ទីប ធីម៉ូថេ ញីន ប៉ាហ្សើ សត់ត្រា អា អន់ កា ក្រំ ហៀន សារ ប្រ្លឹះ ប៉ាក់ មៀង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្លឹះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អន់ ប្រ្លឹះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស ដេល។

សារ កាំឡាំង កាណុង មៀង ថេសាឡូនិក សៀ យីស៊ូ

២ ញីន ប៉ានេ ប្រ្លឹះ បិកកាតយ័ លើយៗ ញន កា អន់ដីស ទិឌុ។ រ៉ប់ ញីន ម៉ន់ អើ ប្រ្លឹះ ញីន កា កាចាំង កា អន់ដីស ដេល

៣ ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន ញីន កាចាំង កា សារ ដាក់ អន់ដីស ប្រ្លឹក់ ញន កា សៀ លូ ង៉ារ ក្លែះ ក្លាំង អន់ដីស ប្រ្លឹក់ ញន កា ពុត បិច ទីប ដាម អត់ ញន កា សាណាង ម៉ឹង យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។

៤ អី អុះ ម៉ី ឡាក់ ប្រ្លឹះ បិច ចៃ ញីន អ៊ូ អន់តត់ ជា អើ រឿស អន់ដីស កេះ

៥ ខង ផះ ញីន រ៉ះ សារ ដាក់ កា អន់ដីស ពៃ អូ ត្រត់ ដឹង ប៉ានីរ តាដោះ អុះ ទីប ទី សារ អំរ៉ាញ អីញ ម៉ះ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ញីន កា សៀ កាខាក់ ដេល សារ ញីន រ៉ះ ណោះ។ ផះ ញីន អ៊ែ អន់ឌុ លូ អន់ដីស ញីន ប្រ្លឹក់ នីចម៍ អន់ជា ឡាក់ ទី ខា កា អន់ដីស អន់ដីស កា អ៊ូ អន់តត់ កេះ។

៦ អន់ដីស ប្រ្លឹក់ ពួយ ញីន លូ ប្រ្លឹក់ ពួយ យីស៊ូ ដេល យ័ះ អន់ដីស ទី សារ ប៉ាណាប កា តាម កា អន់ដីស សាំយ៉ាង ប៉ានីរ ប្រ្លឹះ ទីប ទី ពុត ហោក រត់ ញន ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កា ខាក់ ដេល។

៧ ណោះ ហង បះ អន់ដីស កើត ឡាក់ កា ប៉ាណាស បក់ ប៉ាណាំ ទី មូត សៀ ប៉ាក់ ខេត ម៉ាសេដូន លូ ខេត អាខៃ អន់ ប្រ្លឹក់ ពួយ។

៨ សារ យីស៊ូ កា លោ ឡឹង អន់ដីស អូ ត្រត់ ដឹង ពីង ខេត ម៉ាសេដូន លូ ខេត អាខៃ អា អុះ យី ពូ រ៉ះ គ្រឹប ចារ ឡឹង សារ អន់ដីស សៀ ប្រ្លឹះ បិកកាតយ័ ទីល នីណោះ អូ សាណាង កា ញីន រ៉ះ ណារ អុះ

៩ ខង ពូ រ៉ះ ឡឹង ឡាបៀប អន់ដីស ហាប់ ញីន ផះ ញីន ឡាក់ ប៉ាក់ ចារ អន់ដីស លូ សារ អន់ដីស ខិន អ្នាត ហិប ប្រ្លឹះ បឹត ពីះ អ្សិល តូត កា ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ តាទីច លូ ប្រ្លឹក់ ពួយ ប្រ្លឹះ ឡាក់ ទី អាញ អ៊ែ រឿស។

១០ អន់ដីស កា សាណាង គន ប្រ្លឹះ បិកកាតយ័ ជីរ ឡឹង ប៉ែង សិច អើ យីស៊ូ ឡាក់ ប្រ្លឹះ ទី តា ត់ អង់រឿស សិច ណារ យីស៊ូ អា ហង តង ពិន អន់ រ៉ាវ៉ាច ឡឹង សារ ប្រ្លឹះ ចឹង អីក កា ប៉ាណាស អូ ដាក់ តែង ម៉ាត់ ទៀ។

២

សារ រត់ ប៉ូល ប្រ្លឹក់ ង៉ារ ប្រ្លឹះ អ៊ែ ប៉ាក់ មៀង ថេសាឡូនិក

១ អី អុះ ម៉ី អន់ដីស ទិឌុ អ៊ូ កេះ ញីន ពីះ ណាំង អន់ដីស អូ ត្រត់ អូ ទី ខា អុះ។

២ អន់ដីស អ៊ូ កេះ ញីន ទី សារ ឡាក់ បាក លូ ពូ តះ ផាម៉ាត បីដាយ ញីន ប៉ាក់ មៀង ភីលីប ណោះ ពៃ ហះ កា ប្រ្លឹះ ពិន ប្រ្លឹក់ អន់ ញីន ទី ពុត ខិន ភៀ រ៉ះ សារ ដាក់ ឡឹង អើ កា អន់ដីស ដេល យ័ះ ទី ពូ ប៉ាសាំង អៀង នីចម៍ កាតាម។

៣ សារ ញឹន អន់តត់ ណោះ អូ ត្រក់ កាប ឡើត៍ ឡាក់ កាប តាំពូង លើ កា ប៉ាញ៉ា ប្រឹត៍ អូ ដាក់ អុះ។

៤ ហះកា ប្រ្លឹះ បិកកាតយ័ សាត់ លូង ហៃ ញឹន កេះ អើ កា ប៉ាហ្សើ សារ ដាក់ ពីង ញឹន ញឹន ត្រក់ រ៉ះ គីត ចំ ញឹន កា រ៉ះ គីត ណោះ ហង អូ ត្រក់ ញឹន រ៉ះ បិច កា ត្រក់ ពុត ប៉ាណូស អុះ ញឹន រ៉ះ ណោះ ភៀ អន់ ត្រក់ ពុត ប្រ្លឹះ បិកកាតយ័ ឡាក់ កា សាត់ លូង ពុត ញឹន។

៥ អន់ដីស ទិដ្ឋ អូ កេះ ញឹន អូ ទី កាប អោន តាំ រ៉ាច ក្លាច តាំ អ៊ែវ តាត់ អំប្រឹត៍ កាប ដាក់ ភៀ បិច កា ម៉ាស ប្រាក់ អុះ ផា ញឹន ពូង ទី ប្រ្លឹះ ឡាក់ ប្រឹត៍ ផាញ៉ាន កេះ។

៦ ញឹន កា អូ បិច កា លោ លែង សិច អន់ ប៉ាណូស កាំបុ អ៊ូល កូត កា ញឹន អុះ យ្លឹះ អន់ដីស លើ កា ពូ អន់ទៀត ណារ៉ូ កាតាម។

៧ យ្លឹះ ញឹន ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ លូ ញឹន ទី អំវាញ ប្រើ អន់ដីស កាតាម កា ញឹន អ៊ែ អន់ខ្ព លូ អន់ដីស ចិ ពុត ឡាក់ កា សាស្វា* យី ឡាក់ កា មើត រ៉ាំងហៃ គន ឡន ដេល។

៨ ញឹន ទី ពុត បិច ចៃ កា អន់ដីស កាខាក់ ញឹន ទី ពុត នីអៀ អូ ត្រក់ ដឹង រ៉ះ សារ ដាក់ កា អន់ ដីស អុះ ញឹន កា ខិន អន់ អាញ រ៉ុស ញឹន កា អន់ដីស ណារ៉ូ សាំ ខង ញឹន បិច កា អន់ដីស បិច ឡាក់។

៩ អី អុះ មី អន់ដីស អ៊ែ កាចាំង ដេល ប ឡឹង ង៉ារ ញឹន ប្រឹត៍ ទីប ក្លេះ ណោះ ពៃ? យី ញឹន ខំ ប្រឹត៍ ង៉ារ ទីប កាម៉ាំង ទីប កាដារ ភៀ អូ អន់ ញើ កាណាង កាំឡាំង អន់ដីស ប៉ាណាប ញន កា ញឹន ផះ ញឹន រ៉ះ សារ ដាក់ ឡឹង ប្រ្លឹះ បិកកាតយ័ កា អន់ដីស។

១០ អន់ដីស កា បំបី កេះ ប្រ្លឹះ បិកកាតយ័ កា បំបី កេះ ដេល ផះ ញឹន អ៊ែ អន់ខ្ព លូ អន់ដីស ឡាក់ សៀ ញឹន អ៊ែ ដាក់ ត្រង់ អូ យច អុះ។

១១ អន់ដីស កា អូ កេះ ញឹន ប្រឹត៍ លូ អន់ដីស ឡាក់ កា ពី លូ គន

១២ ទីប ប៉ាឡោម ពុត អន់ដីស លូ អន់តត់ ប៉ាតោ អន់ អន់ដីស អ៊ែ ដាក់ ត្រក់ លូ ប្រ្លឹះ ឡាក់ អើស អ្សក់ អន់ដីស ភៀ អន់ អ៊ែ រ៉ាំងហៃ រ៉ាំងខ្សា ដាក់ កាខាក់។

១៣ ផះ ញឹន រ៉ះ សារ ដាក់ កា អន់ដីស សាំយ៉ាំង អន់ដីស អូ យីត ផា ប៉ានីរ ប៉ាណូស អុះ យីត ផា ប៉ានីរ ប្រ្លឹះ ខង ប៉ានីរ ប្រ្លឹះ តាទីច ញន សារ អា ហង បះ ញឹន ប៉ានេ ប្រ្លឹះ បិកកាតយ័ លើយ។ ប៉ានីរ ប្រ្លឹះ អា ប្រឹត៍ អន់ កា ពុត អន់ដីស បក់ សៀ ហាំង ដាក់ ។។

១៤ អី អុះ មី អន់ដីស ទី សារ រ៉ុច លូ ក្រុំ ហៀន សារ ប្រ្លឹះ បិកកាតយ័ ឡាក់ ប៉ាសុន យីស៊ូ ត្រិះ ប៉ាត់ ខេត យូដា ណោះ ដេល ខង អន់ដីស ទី កាន ឡាបាក ញន កា សុនសាត អន់ដីស ទៅ ប្រឹត៍ បាប អន់ដីស ឡាក់ កា ប៉ាត់ ខេត យូដា មូត សុនសាត អ៊ីស្រាអែល អន់ដា ប្រឹត៍ បាប អន់ខែ ដេល។

១៥ មូត ណោះ កា ប៉ាន់តោ យីស៊ូ លូ ប៉ាន់តោ មូត រ៉ាគីយ ប្រ្លឹះ ទីប ប្រឹត៍ អូ ដាក់ កា ញឹន ត្រិប នែវ ដេល។ មូត ណោះ អូ ត្រក់ ពុត ប្រ្លឹះ បិកកាតយ័ អុះ អន់ខែ កា តាមីរ លូ ប៉ាណូស ទិដ្ឋ ដេល

១៦ ខង អន់ខែ អូ អន់ ញឹន រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា សុនសាត អន់ទៀត អុះ បិច កា សុន សាត អន់ទៀត ទិណោះ អូ ទី កាន តង់ ឡឹង ប្រ្លឹះ។ ប្រឹត៍ នីណោះ សារ យច អន់ខែ ណោះ ហាំង អៀង កាខាក់ កេះ អន់ខែ ចឹង ត្រក់ មូត តាទីច ហង។

សារ រតី ប៊ូល បិច កា បំបី ម៉ាត់ មូត មៀង ថេសាឡូនិក

* ២:៧ ចិ ពុត ឡាក់ កា សាស្វា ហ្វា ពូ ត្រក់ លូ គី ម៉ៅញ ចំលូន ផាះ ដាក់ សីម។

១៧ អីអុះម៉ី យ្លះ ញីន អ្នែ ចាំងហាយុត ឡឹង អន់ដីស ទុញ ប៊ែត កាតាម អ៊ែ ចាំងហាយុត ដឹង ឡាកោ ដោច ហះកា ពុត ញីន អ្នែ អន់ខ្ល លូ អន់ដីស លើយ ញីន ខំ ណាំង ទ្រង ប្រ័តី នីចម៍ ចឹង ប័ប័ ម៉ុះ ម៉ាត់ អន់ដីស ខង ញីន ប៊ិច កា ប័ប័ ម៉ុះ ម៉ាត់ អន់ដីស ខាក់។

១៨ ញីន ណោះ ហង បះ ញីន ខំ ណាំង ទ្រង លើយ ប៊ិច កា ប៉ាត្រះ ម៉ុះ ម៉ាត់ អន់ដីស កាខាក់ អ៊ែ អាញ ឡាក់ សិច ប៉ូល ហះកា ប្រ្លះ ប៊ីត សាតាំង ប្រ័តី អន់ ញីន អូ ប័ប័ ម៉ុះ ម៉ាត់ អន់ដីស លច។

១៩ ញីន ប៊ិច ប័ប័ អន់ដីស កាខាក់ នីអៀ ខង អន់ដីស ប្រ័តី អន់ ញីន ទី សារ ម៉ឹង លូ សារ ហោក រ៉ត់ ទីប តីស ម៉ុះ អន់ខ្ល លូ យីស៊ូ ប៉ាត់ ដាវ អ៊ែ ចឹង ជីវ ពិះ ទៀ។

២០ អន់ដីស ហង ឡាក់ ប្រ័តី អន់ ញីន ហោក រ៉ត់ លូ តីស ម៉ុះ កាខាក់។

៣

១ ញីន កា ញីន រឺនវាយ អូ ដាម អត់ ចឹង ក្បាត់ កេះ ញីន កា យីត អ្នែ គីត មៀង អា ធន ដឹង ញីន

២ ណោះ ញីន កា ប្រើ ធីម៉ូថេ ឡាក់ អុះ ញីន ឡាក់ បាំងហោក ពុត លូ អនតត់ រះ កា អន់ដីស ណាវ ប្រ័តី អន់ អន់ដីស សៀ ហ៊ែង ខាក់។ ធីម៉ូថេ អា ឃើយ ប្រ័តី ងារ ប្រ្លះ រះ សារ ដាក់ ឡឹង យីស៊ូ គ្រិះ អន់ខ្ល លូ ញីន ដេល។

៣ ញីន ប្រើ អ៊ែ ឡាក់ ភៀ ដៃ អន់ កាំឡាំង អន់ដីស ហ្សឹក ញីន កា សារ ប៉ាណាប ផះ កើត អា ដេល អន់ដីស កា អូ កេះ ប្រ្លះ ប៊ិកកាតយ័ អន់ ពិន ទី សារ ប៉ាណាប នៃវ អា ហង។

៤ ផះ ញីន អ្នែ អន់ខ្ល លូ អន់ដីស ណោះ ពៃ ញីន រះ កា អន់ដីស កេះ ផា ពិន ចឹង ទី សារ ប៉ា ណាប សារ ប៉ាណាប អា កា កើត តាទីច ឡាក់ កា អន់ដីស អូ កេះ។

៥ ញីន ណោះ ហង ផះ អាញ អូ ដាម អត់ អាញ ប្រើ ធីម៉ូថេ ឡាក់ ច្រាត់ ប៊ិច កា អូ អនតត់ ឡឹង សារ អន់ដីស សៀ ញីន កា ញីន អ្សត កា ប្រ្លះ ប៊ីត សាតាំង ពិះ បាំងអ្សត អន់ដីស អន់ អ្នាត សៀ ប្រ័តី អន់ ងារ ញីន ប្រ័តី ណោះ ពៃ ក្លេះ អូ ទី ខា កេះ។

សារ ធីម៉ូថេ សីត រះ កា រ៉ត់ ប៉ូល

៦ កិញអៀ អា ធីម៉ូថេ សីត ឡឹង ចារ អន់ដីស ទីល ប៉ាត់ ញីន កេះ អ៊ែ រះ សារ ដាក់ កា ញីន ផា អន់ដីស អ្នែ សៀ លូ ប៊ិច ចៃ កា គូប សោប ដេល។ អ៊ែ រះ កា ញីន ផា អន់ដីស អ្នែ កាចាំង កា ញីន លើយ ទីប ពុត ហោក រ៉ត់ លូ ប៊ិច កា ប័ប័ ម៉ុះ ម៉ាត់ ញីន ណាវ កាខាក់ ឡាក់ កា ញីន ប៊ិច កា ប័ប័ ម៉ុះ ម៉ាត់ អន់ដីស ដេល។

៧ អីអុះម៉ី ញីន កា សារ អន់ដីស សៀ អា ហង បះ ប្រ័តី អន់ ញីន ទី ពុត ហោក រ៉ត់ ណាវ យ្លះ ញីន ទី សារ ឡាក់ ប៉ាណាប នីចម៍ កាតាម។

៨ ញីន កា អន់ដីស អ្នែ សៀ យីស៊ូ កាខាក់ នីអៀ ពៀប ឡាក់ កា ប្រ័តី អន់ ញីន រឺស សីត ណាវ។

៩ ញីន ប៉ានេ ប្រ្លះ ប៊ិកកាតយ័ អូ អូ ចឹង កាប នីចម៍ ញីន កា អន់ដីស ប្រ័តី អន់ ញីន ហោក រ៉ត់ កាខាក់ ហះ ម៉ាត់ ប្រ្លះ ពិន នីអៀ។

១០ ញីន ម៉ន់ ឡោម ប្រ្លះ ប៊ិកកាតយ័ ទីប កាម៉ាំង ទីប កាដាវ អន់ អ៊ែ តាបាប អន់ ញីន ទី ប័ប័ ម៉ុះ ម៉ាត់ អន់ដីស ទីប ប្រ័តី អន់ អន់ដីស សៀ ហ៊ែង កាខាក់ អូ ទី យច ហះ ចំ អុះ។

១១ អន់ ប្រ្លះ ប៊ិកកាតយ័ ឡាក់ ពិ ពិន លូ យីស៊ូ ឡាក់ តាំងឡា ពិន ប្រ័តី អន់ ញីន ទី ឡាក់ ច្រាត់ អន់ ដីស។

១២ អន់ យីស៊ី ប្រើ អន់ អន់ដីស ទី សារ បិច ចៃ កា គូប សោប លូ កា ប៉ាណូស ទិឌូ ហើង កាខាក់ ឡាក់ កា ញីន បិច កា អន់ដីស ដេល។

១៣ អន់ យីស៊ី ប្រើ អន់ ពុត ពៀក អន់ដីស សៀ លើយ លូ ដាក់ ត្រង់ កាខាក់ អូ ទី សារ យច ហះ ចំ អុះ ហះ ម៉ាត់ ប្រៀះ ឡាក់ ពី ពិន ប៉ាត់ ដាវ យីស៊ី ដីរ ពីរ អន់ខូ លូ បិយ * ដាក់ ត្រង់ ទិណោះ ម៉ះ អើ ឡើ។

៤

សារ អ្នែ កោប ភៀ ចឹង ត្រត់ ពុត ប្រៀះ

១ អី អុះ មី អន់ដីស ទី ហៀន លូ ញីន ឡឹង សារ អ្នែ កោប អន់ ត្រត់ ពុត ប្រៀះ បិកកាតយី អន់ ដីស កា ប្រើ ព្រួយ កេះ។ ហះ កា ញីន ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញាន កា យីស៊ីះ ហត់ អន់ដីស ប្រើ ហើង ដាក់ ឡឹង អា ណារ៉ូ ពិ។

២ អន់ដីស អូ កេះ ជា ញីន អន់តត់ រះ កា អន់ដីស នីចម អន់ដា ញាន កា អំរ៉ាញ យីស៊ី។

៣ ប្រៀះ បិកកាតយី បិច កា អុះ មី ដាក់ សាំរ៉ាប់ កា អើ លូ អូ អន់ ប្រើ លូ កាម៉ាក់ លូ អង់កាន់។

៤ អន់ដីស ទិឌូ អូ ផា កា ពៀ ត្រត់ រាំងហៃ ឡាកោ អន់ ដាក់ ត្រង់ កា គន កាម៉ាញ

៥ អូ ត្រត់ បិច ឡាឡីត ឡាឡាត កា អង់កាន់ ឡាក់ កា សុនសាត អន់ទៀត អូ អន់ហ្គាល់ ប្រៀះ បិកកាតយី អុះ។

៦ អូ អន់ បក់ ចំ ប្រើ យច លូ អុះ មី អើ អុះ កាណុង សារ អា ខង ប្រៀះ បិកកាតយី ចឹង ចែត ថូត បក់ ប្រើ សារ ទិ អា ឡាក់ កា ញីន រះ ប៉ាឡាក់ កាខាក់ កា អន់ដីស កេះ។

៧ ប្រៀះ បិកកាតយី រើស អ្សក់ ពិន អូ ត្រត់ អន់ ប្រើ សារ អូ ដាក់ ណោះ អុះ យី អើ រើស អ្សក់ ពិន អន់ កេះ ប៉ាណូស ដាក់ សាំរ៉ាប់ កា អើ។

៨ ទីល នីណោះ ពៀ អូ សៀ សារ អន់តត់ អា អូ ត្រត់ ដឹង កា អូ សៀ ប៉ាណូស រះ ណោះ អុះ ឡាក់ កា អើ អូ សៀ ប្រៀះ បិកកាតយី ឡាក់ អន់ ប៉ាដាត ប៉ាលឹង ដាក់ កាខាក់ ម៉ះ អើ កា ពិន ដេល។

៩ កាប៉ាច សារ បិច ចៃ កា គូប សោប យី ឡាក់ កា អុះ ឡាក់ កា មី អូ សាណាង កា ញីន ប្រាត់ អន់តត់ អុះ ខង ប្រៀះ បិកកាតយី ប៉ាងហៀន អន់ដីស អន់ អូ បិច ចៃ កា គូប សោប កេះ។

១០ ណោះ ហង បះ អន់ដីស បិច ចៃ កា អុះ មី ទិណោះ អ្នែ ពឹង ខេត ម៉ាសេដួន កេះ។ អី អុះ មី ញីន ប័រ អន់តត់ កា អន់ដីស អន់ សារ អន់ដីស បិច ចៃ ណោះ អន់ ដាក់ ហ្គិត ឡឹង អា ណារ៉ូ។

១១ ហត់ អ្សក់ ពុត ចែត កាណុង កាន អ្នែ ដាក់ រម លូ គូប ត្រត់ ប្រើ ដាវ លូ សាដុំ ឡាកោ ទៅ ដៃ អ្សក់ សារ ពូ ប្រើ សារ តាំងឡា ឡាក់ កា ញីន អន់តត់ កា អន់ដីស កេះ។

១២ ប្រើ នីណោះ ភៀ អន់ មូត បក់ អូ សៀ យីស៊ី ចឹង អ្សល កូត កា អន់ដីស អន់ដីស កា អូ តង កាន អន់ ពូ តង ហង។

សារ យីស៊ី ចឹង ដីរ ពីរ ណារ៉ូ

១៣ អី អុះ មី ញីន បិច កា អន់ដីស អូ ហ្គង់ ឡឹង សារ ទិ បក់ តោ ហ្គាស កេះ * ណោះ ភៀ ដៃ អន់ អន់ដីស ហ្សឹក ឡាក់ កា បក់ អូ ទី សារ សាណាង ម៉ឹង ណោះ អុះ។

* ៣:១៣ ៣:១៣ បិយ ពិន ព្រៃ នីអៀ កា ត្រត់ ដេលះ ប៉ាសុន។ * ៤:១៣ ៤:១៣ តោ ហ្គាស កេះ ពៀត គុល «ដៃ អ្នែ តែប ហ្គាក់»។

១៤ ផា ពិន ស្មៅ ផា យីស៊ូ តៅ កេះណោះ អែរ រឺស សីត ណារ្កុតាទីច ពិន កា ត្រុត ស្មៅ ផា ញន កា អែរ រឺស សីត នីណោះ ប្រ្រឹះ បិកកាតយ័ កា ចឹង អ្យក់ បក់ តៅ ណោះ អន់ ឡា អែរ អន់ខ្ល លូ យីស៊ូ ដេល។

១៥ ញិន បរំ រះ ប៉ាឡាក់ កា អន់ដីស ព្យយ ប៉ានីរ យីស៊ូ ផា ពិន ឡាក់ អែរ រឺស អា ប៉ាត់ យីស៊ូ ជីរ ពិះ ណារ្កុតា ពិន អូ ទី ឡាក់ អន់ទ្រូល ឡឹង បក់ តៅ ណោះ អុះ

១៦ ខង ប៉ាត់ កាតាំង ប៉ានីរ ម៉ែត បិយ ប្រ្រឹះ លូ យឹង សាណោង ម៉ះ ប្រ្រឹះ អន់ អ្ក អន់តត់ ផា យី ស៊ូ ទៅ ផះ ជីរ ពិះ ឡឹង ប្លែង ទីប កាប ម៉ែច ប្រើ ព្យ រឺស សីត ណោះ ទិ បក់ ស្មៅ យីស៊ូ គ្រិះ ឡាក់ តៅ កេះ ណោះ ចឹង រឺស សីត អន់ទ្រូល។

១៧ កេះណោះ អែរ ចឹង ប៉ោក ពិន ឡាក់ អែរ រឺស អន់ ហារ អែរ ពឹង ប្លែង កាម៉ល អន់ខ្ល លូ អុះ មី ទី ណោះ កៀ ឡាក់ ហាប អែរ ហះ ណោះ ហង កេះណោះ ពិន អែរ អន់ខ្ល លូ អែរ លើយ។

១៨ ទីល នីណោះ ហត់ អន់ដីស អ្យក់ ប៉ានីរ ទិ អា ឡាក់ ប៉ាឡោម ពុត ពៀក គូប សោប ពិ។

៥

១ អី អុះ មី អូ សាណាង កា ញិន ប្រាត់ រះ កា អន់ដីស ឡឹង ដាវ ចំ មង ចំ យីស៊ូ ចឹង ជីរ ពិះ ណា រ្កុត ណោះ អុះ

២ ខង អន់ដីស ទៅ កា អូ កេះ ផា ដាវ យីស៊ូ ជីរ ពិះ ណោះ ពៀប ឡាក់ កា ព្យ ម៉ុត អន់តត់ កាម៉ាង។

៣ ប៉ាត់ ដាវ ចំ ព្យ កាប ផា «រត់ សើម លូ ទី សារ សាណាក សារឹក កេះ» ដាវ ណោះ សារ រ៉ា រ៉ា យ ចឹង កើត ពឹង អន់ខ្ល ឡុត អូ រ៉ាវ ចំ អុះ ពៀប ឡាក់ កា អងកាន់ អីត ចឹង អែរ ហាអុញ ដេល។

៤ ហះកា អន់ដីស អូ អែរ ពឹង សារ ម៉ាម៉ាង អុះ ទីល នីណោះ ប៉ាត់ ដាវ ណោះ អន់ដីស អូ កាដើ ត អុះ អូ ត្រុត ឡាក់ កា ព្យ កាដើត ផះ ព្យ ម៉ុត អន់តត់ ណោះ អុះ។

៥ អន់ដីស ទិខ្ល ទី ដាវ តាតារ ពឹង ឡាកោ កេះ។ ពិន អូ ត្រុត អែរ កាណាង សារ ម៉ាម៉ាង អុះ។

៦ ញន ណោះ ហង បះ ពិន អូ ត្រុត តែប ហ្គាក់ ឡាក់ កា បក់ អន់ដា អុះ ហះកា ពិន ត្រុត ក្យាត់ លើយ ជែ ពីល។

៧ ទិ បក់ តែប ហ្គាក់ ព្យ តែប ហ្គាក់ ដឹង កា កាម៉ាង ទិ បក់ ប៉ាញីល អែត ព្យ កា ប៉ាញីល ដឹង កា ម៉ាង ដេល។

៨ ហះកា ពិន ទី ដាវ តាតារ ពឹង ឡាកោ ពិន ត្រុត អ្ក អន់តត់ ឡាកោ ញន កា សារ ស្មៅ លូ សារ បិច ថៃ ឡាក់ កា ពៀត អារ ប៉ាសយ័ ទីប ពិន ម៉ីង ផា ប្រ្រឹះ ចឹង តង់ ត្រុត អ្យក់ សារ ម៉ីង ណោះ ឡាក់ កា តល់ ម្នក ប៉ាសយ័

៩ ខង ប្រ្រឹះ បិកកាតយ័ បិច តង់ ពិន អន់ រ៉ាវ ចំ ឡឹង សារ តៅ ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំង ឡា ពិន អូ ត្រុត ប្រឹក អន់ ពិន ត្រុត ម៉ុត អុះ។

១០ អែរ តៅ ប៉ាតាង ពិន កៀ អន់ ពិន អែរ អន់ខ្ល លូ អែរ យ្រឹះ តៅ កាតាម រឺស កាតាម។

១១ ទីល នីណោះ ហត់ កាប ប៉ាងហោក ពុត ពៀក លូ អន់តត់ ប៉ាតោ កា គូប សោប ពិ ឡាក់ កា អន់ដីស អែរ ប្រឹក ណោះ ហង។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១២ អី អុះ មី អាញ បរំ ឡោម អន់ដីស អន់ អ្ក អ្យិល កូត កា បក់ ប្រឹក ដាវ ភ្លេច កាណាង កាំឡាក់ អន់ដីស ឡាក់ រ៉ាងហៃ អន់ដីស កាណាង សារ យីស៊ូ លូ បក់ អន់តត់ ប៉ាតោ កា អន់ដីស ដេល។

១៣ ត្រង់ ប៉ានេ តាំប៉ោក ម្នាក់ ណោះ លូទី ពុត បិច ចៃ ញាន កា ង៉ារ អន់ខៃ ប្រើ ណោះ ដេល។ អន់ អ្វែ រម លូ គូប សោប។

១៤ អី អុះ មី ញីន ប័រ អន់តត់ កា អន់ដីស ផា អន់ដីស ត្រង់ កាប កា បក់ កាដីល លូ កាប ប៉ា ឡោម ទិ បក់ ឡាម៉ត់ អ្សត អន់ ទី ពុត ខីន ត្រង់ តង់ រ៉ាងហៃ រ៉ាងខ្យា បក់ អូ កាឡោះ អន់ដីស ត្រង់ ទី ពុត អត់ សាំរ៉ាញី កា ប៉ាណូស ទិណោះ ដេល។

១៥ ហត់ សាំងកែ ដៃ អន់ ញី ប្រើ គី សារ អូ ដាត់ តូ លូ សារ អូ ដាត់ ណោះ ដៃ ត្រង់ ខំ ប្រើ គី សារ ដាត់ លើយៗ លូ អុះ មី តាំងឡា លូ ពូ អន់ទៀត ដេល។

១៦ ហត់ អន់ ទី កាន ហោក រត់ លើយ។

១៧ ហត់ ម៉ន់ អើ ប្រើ លើយៗ។

១៨ ហត់ ប៉ានេ ប្រើ បិកកាតយ័ យ័ ទី សារ ញ៉ា កើត ពី កាតាម ខង ប្រើ បិច អន់ អន់ ដីស ឡាក់ ប៉ាសុន យីស៊ូ គ្រិះ ប្រើ គី នីណោះ ហង។

១៩ ដៃ បាំងខើក ង៉ារ ប៉ាដាត់ ប៉ាលីង ប្រើ ដៃ។

២០ ដៃ បីដាយ សារ ម្នាក់ រ៉ាគីយ ប្រើ រះ ណោះ ដេល។

២១ ហះកា អន់ដីស ត្រង់ យីត ចាជ្រែប ហៃ សារ ទិណោះ កេះណោះ អ្សក់ សារ ចំ ឡាក់ ដាត់ ប្រើ កិញយ

២២ ហះកា ត្រង់ យ៉ារ ឡាច អន់ រ៉ាវ៉ាច ឡីង សារ អូ ដាត់ គ្រីប នែរ។

២៣ អន់ ប្រើ ឡាក់ តាំងឡា សារ សាណុក សារ៉ាក ប្រើ គី អន់ អន់ដីស ដាត់ គ្រីប នែរ សាំរ៉ាប កា អើ។ អន់ ប្រើ រ៉ាងហៃ រ៉ាងខ្យា អន់ដីស ទីប ប៉ាដាត់ ប៉ាលីង ទីប ឡាកោ បាំងឡៃ ទីប ពុត ពៀក អន់ ដាត់ អូ ទី សារ យច ហះ ចំ អន់ ទីល ប៉ាត់ ដាវ យីស៊ូ គ្រិះ ជីរ ពីរ ណាវ។

២៤ ប្រើ ឡាក់ អើ អន់ដីស អើ ទី ពុត ដាត់ ត្រង់ សារ ណោះ អើ ចឹង ប្រើ គី អន់ កេះ តាទីច។

២៥ អី អុះ មី ប័រ អន់ដីស ម៉ន់ កា ញីន ណើ។

២៦ ប៉ាត់ ប៉ាត់ គូប សោប ត្រង់ តាំបាង ពុត បិច ចៃ។

២៧ អាញ រះ កា អន់ដីស ញាន អំរ៉ាញ យីស៊ូ អន់ដីស ត្រង់ អាន សត់ត្រា អា អន់ កា អុះ មី ទិឌូ សាំយ៉ាង ណើ។

២៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាងហៃ រ៉ាងខ្យា អន់ដីស។

សត្រា ទី ២ វគ្គ ប៉ូល ប៉ាហ្គើ កា មូត មឿង ថេសាឡូនិក

សារ អន់តត់ វៈ

ប៉រ ហៃ ពីង សត្រា ទី ១ ប៉ាហ្គើ កា មូត មឿង ថេសាឡូនិក។

សារ សាំខាន់ៗ

កាណុង សត្រា អា វគ្គ ប៉ូល ប៉ាហ្គើ ប៊ុច កា ពូ ហ្លុង ឡឹង សារ ឡាក់ ចឹង កើត ពី៖ ប៉ាក់ អង់ កក់ តេ៖ អា ចឹង ឡូច ឡៅ។

វគ្គ ប៉ូល ប៉ានេ ប្រ្ល៖ ញន កា មូត សៀ យីស៊ូ អ្វៃ ពីង មឿង ថេសាឡូនិក។ (១:៣-៤)

វគ្គ ប៉ូល ប៉ាហ្គើ កា មូត ឡឹង សារ យីស៊ូ ចឹង ជីរ ពី៖។ (១:៥-១២)

វគ្គ ប៉ូល ប៉ាហ្គើ កា មូត ឡឹង មែត ប៉ាសាំង លូ ប្រ្ល៖ ឡាក់ ត្រត់ ឡូច ម៉ាត់។ (២:១-១២)

វគ្គ ប៉ូល អន់តត់ ប៉ាតោ ឡឹង ឡូបៀប អ្វៃ កោប គុន មូត សៀ យីស៊ូ។ (២:១៣-៣:១៣)

១ អាញ សិច ប៉ូល ទីប ស៊ីឡុ៖ លូ ធីម៉ូចេ ញន ប៉ាហ្គើ សត្រា អា អន់ កា ក្រុំ ហៀន សារ ប្រ្ល៖ ប៉ាក់ មឿង ថេសាឡូនិក ឡាក់ ប៉ាសុន ប្រ្ល៖ ឡាក់ ពី ពិន លូ យីស៊ូ គ្រិ៖ ឡាក់ តាំងឡា ពិន។

២ អន់ ប្រ្ល៖ បិកកាតយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិ៖ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស។

៣ អីអុ៖ មី ញន ត្រត់ ប៉ានេ ប្រ្ល៖ បិកកាតយ័ វៈ ឡឹង ដារ អន់ដីស លើយៗ ញន ប្រ្លក់ នីណោ៖ ត្រត់ កេ៖ ខង អន់ដីស សៀ ហ៊ឹង ខាក់ ៗ កេ៖ អន់ដីស កា ទី ពុត ប៊ុច ចៃ កា គូប សោប ហ៊ឹង ខាក់ កេ៖ ដេល។

៤ នីណោ៖ ហង ប៖ ញន អ្នាត់ អេង កា ក្រុំ ហៀន សារ ប្រ្ល៖ ប៉ាក់ ចារ អន់ទៀតៗ ផ៖ វៈ ឡឹង សារ អន់ដីស ខង អន់ដីស អ្ន ដាម អត់ លូ សៀ លើយ យ៖ ពូ ប្រ្លក់ អ្ន ដាក់ លូ ប្រ្លក់ បាប កា អន់ដីស គ្រឹប នៃវ កាតាម។

សារ យីស៊ូ ចឹង ជីរ ពី៖ តាត់ស៊ិន សារ ប៉ាណូស

៥ សារ អា តាំបាង អន់ ប៉ប ជា ប្រ្ល៖ តាត់ស៊ិន សារ ប៉ាណូស ត្រត់ ឡាក់ កេ៖។ ប្រ្ល៖ ចឹង យីត ជា អន់ដីស ឡាក់ ត្រត់ មុត អន់ ទី អែវ រ៉ាំងហៃ រ៉ាំងខ្យា តាទីច ខង អន់ដីស ទី សារ ប៉ាណាប ប៉ាប៉ុន ញន អន់ដីស ប្រ្លក់ ប៉ាសុន អែវ។

៦ ប្រ្ល៖ បិកកាតយ័ ចឹង ប្រ្លក់ សារ ម៉ោញ ឡាក់ ត្រត់ កាខាក់ អែវ ចឹង អន់ សារ ប៉ាណាប ប៉ាប៉ុន កា មូត បក់ ប្រ្លក់ អន់ អន់ដីស ប៉ាណាប ប៉ាប៉ុន។

៧ កេ៖ណោ៖ អែវ ចឹង អន់ អន់ដីស បក់ ប៉ាណាប ប៉ាប៉ុន ទី សារ សាណុក សារ៉ាក អន់ខូ លូ ញន ប៉ាក់ ដារ យីស៊ូ ជីរ ឡឹង ប្លែង អន់ខូ លូ បិយ ប្រ្ល៖ ឡាក់ ទី សារ អំវាញ អីញ។

៨ អែវ ចឹង ជីរ ទីប ទី អុញ ចាយ ណាយ កាទីរ កៀ ចែត ចូត ទី បក់ អ្ន ចៃ សៀ ប្រ្ល៖ បិកកាតយ័ លូ អ្ន សាំយ៉ាំង សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពី តាំងឡា ពិន។

៩ អន់ខ្មែ ចឹង ត្រង់ ថ្ងៃ ឡូត អញ្ជា សិច អន់ខ្មែ ចឹង ងែ ចាំងហាយុត ឡឹង ម៉ាត់ យីស៊ូ លូ ចាំងហាយុត ឡឹង សារ អំរាញ អីញ ឡាក់ ដាក់ ឡាយ៉ាម ម៉ែ អែវ។

១០ ប៉ាក់ ដាវ ណោះ ផៈ យីស៊ូ ជីវ ពីៈ ប៉ាសុន ដាក់ ម៉ែ អែវ ចឹង ប៉ាណាំ គូប ប៉ានេ អែវ ទិ បក់ សៀក ចឹង ប៉ាណាំ គូប ញម កា អែវ។ កាប៉ាច អន់ដីស ចឹង ងែ លូ ម្នក ណោះ ដេល ញន កា អន់ដីស សៀ សារ ញីន អន់តត់ រ៉ែ។

១១ ខ ណោះ ហង បៈ ញីន ម៉ន់ អន់ កា អន់ដីស លើយ។ ប្រ្រៈ រឿស អ្នក អន់ដីស អន់ ទី អាញ រឿស លើយ ណោះ ហង បៈ ញីន ប៉រ អន់ អែវ ប្រ្រត់ អន់ អន់ដីស ងែ កោប អន់ យី លូ សារ ណោះ។ អន់ ប្រ្រៈ អន់ សារ អំរាញ អីញ ម៉ែ អែវ ភៀ អន់ អន់ដីស អ្នក ប្រ្រត់ ព្យយ ទិ សារ ដាក់ ឡាក់ អន់ដីស ទី ពុត បិច ប្រ្រត់ ណោះ លូ តាត់ អង់កេ គ្រីប ដាវ អន់ដីស បិច ប្រ្រត់ ញន កា សៀ អែវ។

១២ ទីល នីណោះ យីស៊ូ ឡាក់ ពី តាំងឡា ពិន ចឹង លេវ លែង សិច ញន កា អន់ដីស កេរណោះ អែវ ចឹង ប្រ្រត់ អន់ អន់ដីស លេវ លែង សិច ដេល ញន កា ពុត ដាក់ ម៉ែ ប្រ្រៈ ពិន លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

២

សារ ម៉ែត ប៉ាសាំង លូ ប្រ្រៈ

១ អី អុះ ម៉ិ ញីន ប៉រ រ៉ែ ឡឹង ដាវ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ចឹង ជីវ ពីៈ ឡាក់ ដាវ ពិន ចឹង ត្រង់ ប៉ាតុ គូប សោប ប៉ាក់ ចារ អែវ ណោះ។ ញីន ប៉រ រ៉ែ កា អន់ដីស ផា

២ ដៃ អន់តាន រឿនរាយ កាណុង ពុត លើ កា អ្នក ឡឹត ឡាក់ ញន កា កាតាំង ពូ ផា ដាវ យីស៊ូ ជីវ ពីៈ ទីល កេរ។ អ្នក ផែត ទី បក់ អន់ដា ផា ប៉ាដាត ប៉ាលីង ប្រ្រៈ ប្រ្រត់ អន់ ពូ អ្នក លើ កា ពូ រ៉ែ ឡឹង ពុត ពូ តាំងឡា លើ កា ទី ពូ ផា សត់ត្រា ឡឹង ញីន ប្រាត់ រ៉ែ នីណោះ។

៣ ដៃ អន់ ពូ ពីៈ តាំងឡា អន់ដីស អូ ផា កា សារ ញ៉ា កាតាម ដៃ ខង អន់ទ្រួល ឡឹង យីស៊ូ ចឹង ជីវ ពីៈ ត្រង់ ទី សារ ប៉ាសាំង លូ ប្រ្រៈ លូ ទី ម៉ែត ប៉ាសាំង ត្រង់ ឡាច់ ពីៈ អន់ទ្រួល ហិ ហះកា អែវ ណោះ ចឹង ត្រង់ តោ រាយ តោ រុង ហង។

៤ ម៉ែត ប៉ាសាំង ណោះ ចឹង តាំប៉ោក ឡាកោ អន់ ទី អំរាញ អីញ ក្លា ឡឹង កាណាត ញ៉ា ទិណោះ ឡាក់ ប៉ាណូស អ្សល កូត កាដាប សាំប្រ្រៈ ឡាក់ ពូ ផា ប្រ្រៈ ទីប អែវ ខីន ងែ កាណុង រោង រ៉ាម៉ែ ប្រ្រៈ បិកកាតយ កេរណោះ រ៉ែ ផា ឡាកោ អែវ ឡាក់ ប្រ្រៈ តិស ឡឹង ពូ ណារ សាំ។

៥ ផៈ អាញ ងែ អន់ខ្ម លូ អន់ដីស អាញ កា តាឡាប រ៉ែ កេរ ឡឹង សារ ទិ អា កា អន់ដីស ញ៉ា អន់ដីស ងែ កាចាំង ដេល ប?

៦ អន់ដីស អ្នក កេរ កិញអៀ អា ទី សារ ញ៉ា ឡាក់ ទីប ម៉ែត ប៉ាសាំង ណោះ ហះកា អែវ ចឹង ឡាច់ ពីៈ ប៉ាក់ ទីល ដាវ ប្រ្រៈ កាំឡត់ កា អែវ ឡៅ។

៧ សារ ប៉ាសាំង ងែ អោន សាតិម ហះកា អ្នក ប្រ្រត់ អន់ ពូ ប៉ាសាំង លូ ប្រ្រៈ កេរ។ អែវ ចឹង ងែ អោន សាតិម លើយ ទីល ដាវ បក់ ទីប អែវ ណោះ ចាក ឡាច់។

៨ កេរណោះ អែវ ចឹង ឡាច់ ពីៈ ហះកា យីស៊ូ ចឹង ប៉ានតោ អែវ លូ ឡាណ ឡាច់ ឡឹង ពីរ អែវ។ ប៉ាក់ យីស៊ូ ជីវ ពីៈ អែវ ចឹង ថាឡាយ ម៉ែត ប៉ាសាំង លូ សារ អំរាញ អីញ ម៉ែ អែវ។

៩-១០ ប៉ាគ ម៉ែត ប៉ាសាំង លូ ប្រ្រៈ ពីរ ទីល ឡើ អើ ចឹង ទី សារ អំរ៉ាញ អីញ ឡើង ប្រ្រៈ ប៊ីត សាតាំង អើ ចឹង ប្រ្រៈ សារ អំរ៉ាញ អីញ កេង ខាក់ គ្រីប នែវ ភៀ ចឹង តាំពួង ទី បក់ ចឹង ត្រក់ តោ រ៉ា វាយ ខង អន់ខៃ អូ បិច កា សារ តាទីច ឡាក់ អូ តង់ អន់ខៃ អន់ អ្នែ រ័ស ណោះ អុះ។

១១ ខ ណោះ ហង បះ ប្រ្រៈ ប៊ិកកាតយ័ អន់ សារ អូ ដាក់ ម៉ោញ ប្រ្រៈ អន់ កា អន់ខៃ អូ ហ្នង សារ លូ សៀ សារ ពួង ប្លាថ

១២ ភៀ អន់ បក់ អូ ចៃ សៀ សារ តាទីច លូ បិច កា សារ អូ ដាក់ ត្រក់ ថូត។

សារ ពិន ត្រក់ អ្នែ សៀ លើយ

១៣ អី អុះ មី ឡាក់ យីស៊ូ បិច ចៃ ញីន ត្រក់ ប៉ានេ សារ ដាក់ ម៉ះ ប្រ្រៈ ប៊ិកកាតយ័ លើយ ញន កា អន់ដីស ខង អើ រើស អន់ដីស ភៀ តង់ អន់ដីស អន់ទ្រូល ឡើង ពូ ញន កា ប៉ាដាត ប៉ាលឹង ប្រ្រៈ ប្រ្រៈ អន់ អន់ដីស ដាក់ សាំរ៉ាប់ កា អើ ញន កា អន់ដីស សៀ សារ តាទីច។

១៤ ប្រ្រៈ រើស អ្នក អន់ដីស ភៀ តង់ ពួយ សារ អា ញន កា សារ ដាក់ ឡើង យីស៊ូ ឡាក់ ញីន រះ ម៉ាត់ អន់ដីស ចឹង ទី សារ អំរ៉ាញ អីញ អន់ខូ លូ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

១៥ ទីល នីណោះ ហត់ សៀ កាខាក់ លូ ដៃ អ្នាត ដៃ សារ ឡាក់ ញីន អ្នក ពីរ បាំងហៀន អន់ ដីស យ្រះ លូ ប៉ានីរ ញីន តាំងឡា កាតាម លើ កា តាំ សត់ត្រា កាតាម។

១៦-១៧ ប្រ្រៈ ប៊ិកកាតយ័ ឡាក់ ពី ពិន ទី ពុត បិច ចៃ កា ពិន អើ បាំងហោក ពុត ពៀក ពិន លើយ ញន កា ពុត ដាក់ ម៉ះ អើ អន់ ពិន ទី សារ ម៉ុង ឡាក់ ដាក់ កាខាក់។ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន បាំងហោក ពុត ពៀក អន់ដីស។ អន់ ប្រ្រៈ ឡាក់ ពី ពិន ប្រ្រៈ អន់ ពុត ពៀក អន់ដីស សៀ កា ខាក់ ភៀ អន់ អន់ដីស អូ ប្រ្រៈ ដារ ដាក់ លូ កាប ដាក់ ប៉ានីរ គ្រីប នែវ។

៣

សារ វត់ ប៉ូល ប្រើ ពូ ម៉ន់ កា អន់ខៃ

១ អី អុះ មី បរ ម៉ន់ ឡោម ប្រ្រៈ កា ញីន ណើ ភៀ អន់ ប៉ានីរ យីស៊ូ កាតាំង លោ គ្រីប ចារ ស្រីសៗ លូ អន់ ពូ រ៉ាប់ សៀ ឡាក់ កា កាណុង កាំឡាំង អន់ដីស ដេល។

២ បរ ម៉ន់ អន់ ញីន រ៉ាវ៉ាច ឡើង ប៉ាណូស ខួយ លូ ប៉ាណូស អូ ដាក់ ខង អូ ត្រក់ ទីខូ អុះ សៀ ប្រ្រៈ។

៣ ហះកា យីស៊ូ ទី ពុត ដាក់ ត្រង់ អើ ចឹង ប្រ្រៈ អន់ កា អន់ដីស ទី ពុត សៀ លើយ លូ អើ ចឹង រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ដៃ អន់ ឡី ពឹង តី ម៉ែត ប្រ្រៈ ប៊ីត។

៤ យីស៊ូ ប្រ្រៈ អន់ ញីន សៀ ជា អន់ដីស ប្រ្រៈ ពួយ ប៉ានីរ ញីន អន់តត់ ប៉ាតោ កេះណោះ អន់ ដីស កា ចឹង ប្រ្រៈ ពួយ លើយ ឡាក់ ប៉ាត់ ម៉ាត់ ណារ ដេល។

៥ អន់ យីស៊ូ ប៉ាណាំ ពុត ពៀក អន់ដីស អន់ បិច កា ប្រ្រៈ ប៊ិកកាតយ័ លូ ទី ពុត ដាម អត់ ឡាក់ កា យីស៊ូ គ្រិះ ដេល។

សារ អន់តត់ ប៉ាតោ កា មូត បក់ កាដីល

៦ អីអុះមី ញីន បំរ អន់តត់ ប៉ាតោ កា អន់ដីស ញីន អំរ៉ាញ យីស៊ូ ឡាក់ ពី តាំងឡា ពិន អន់ដីស ជែ ប្រឹក្ច ក្លុប លូ អុះ មី ចំ បក់ កាដីល ឡាក់ ប្រឹក្ច យច ឡឹង ឡាបៀប ឡាក់ ញីន អ្យក់ ពី៖ បាំងហៀន អន់ដីស។

៧ អន់ដីស អ្នក កេះ ត្រក់ ប្រឹក្ច ព្យយ ញីន នីចម៍ ខង ផះ ញីន អែ លូ អន់ដីស ញីន អ្នក កាដីល អុះ

៨ ញីន អ្នក ទី សា សាណា ពៀ តាដោះ អ្នក ទី អន់ លៀន ណោះ អុះ។ ញីន ខំ ប្រឹក្ច ង៉ារ ក្លែ៍ ក្លាំង ទីប កាម៉ាង ទីប កាដាវ អ្នក អន់ ពៀ ម៉ោញ ដួវ ប៉ាណាប កា ញីន អុះ។

៩ កាណុង សារ អា អ្នក ត្រក់ ញីន អ្នក អ្នក ប្រឹក្ច អន់ ពូ ប៉ាណាប កា ញីន ណោះ អុះ ហះកា ញីន ប្រឹក្ច នីអៀ កៀ តាំបាង អន់ កា អន់ដីស ប្រឹក្ច ព្យយ។

១០ ផះ ញីន អែ អន់ ខូ លូ អន់ដីស ញីន អន់តត់ កា អន់ដីស ជា ពៀ អ្នក ចៃ ប្រឹក្ច ង៉ារ បក់ ណោះ កា អ្នក ត្រក់ សា សាណា ដេល។

១១ ញីន កាតាំង ពូ ជា កាណុង កាំឡាំង អន់ដីស ទី បក់ អន់ ជា អ្នក ចៃ ប្រឹក្ច ង៉ារ អន់ ខែ ជា អ្នក ហាវ ហះកា អន់ ខែ អ្នក ហាវ កា ចាចាក ប៉ាក់ ហី ពូ។

១២ ញីន បំរ អន់តត់ រិះ កា អុះ មី បក់ នែវ ណោះ ញីន អំរ៉ាញ យីស៊ូ គ្រិះ អន់ដីស ត្រក់ ប្រឹក្ច ង៉ារ អន់ ដាក់ ប៉ាឡឹង លូ សា សាណា ឡាច់ ឡឹង សាដុំ ឡាកោ ទៅ ពិ។

១៣ ហះកា កាប៉ាច់ អន់ដីស ណាវ ត្រក់ ប្រឹក្ច សារ ដាក់ ជែ ស្រាប់ ប្រឹក្ច សារ ដាក់ ដៃ។

១៤ ជា បក់ ចំ អ្នក សាំយ៉ាំង សារ ឡាក់ ញីន ច្រាក់ រិះ កាណុង សត់ត្រា អា ត្រក់ ចាំ ម៉ាត់ លូ ជែ ប្រឹក្ច ក្លុប រ៉ាពង លូ បក់ ណោះ ម៉ាត់ អែ តាយុស កា ពូ។

១៥ ហះកា អ្នក ត្រក់ យីត ជា អែ ណោះ ឡាក់ កា តាមីរ អុះ ត្រក់ អន់តត់ ប៉ាតោ កា អែ ឡាក់ កា អុះ មី។

១៦ យីស៊ូ ឡាក់ តាំងឡា អន់ សារ សាណុក សារ៉ាក អន់ អែ មប សារ សាណុក សារ៉ាក គ្រឹប នែវ អន់ កា អន់ដីស រីបំ ម៉ាំង រីបំ ដាវ។ អន់ អែ អែ អន់ ខូ លូ អន់ដីស ទី ខូ។

១៧ សារ អន់តីត អា អាញ ច្រាក់ លូ គី អាញ តាំងឡា អាញ ច្រាក់ កាណុង សត់ត្រា អាញ ទិ ណោះ យី អាញ ច្រាក់ នីអៀ ហង កៀ អន់ ពូ អ្នក កា អាញ តាទីច។ អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប ?

១៨ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រាំងហៃ រាំងខ្យា អន់ដីស ទី ខូ។

សត្រា ទី ១ រតី ប៉ូល ប៉ាហ្វ្រី កា ធីម្ល៉េ សារ អន់តត់ រ៉ះ

ធីម្ល៉េ មើក អ៊ែ សុនសាត អ៊ីស្រាអែល ឡាក់ សៀ យីស៊ូ ពី ធីម្ល៉េ សុនសាត ក្រិក។ រតី ប៉ូល ប៉ាតៈ ធីម្ល៉េ លីក ទី ម៉ោញ ពីង មៀង លីសាត្រា ផៈ អ៊ែ ឡាក់ រ៉ះ សារ ដាក់ ឡឹង យីស៊ូ (ប៉រ ហៃ ង៉ា រ មូត រ៉ះ ប៉ាតាង យីស៊ូ (កិច្ច/ការ) ១៦:១-៣)។ គីត ណោះ ហង ធីម្ល៉េ កា ប្រឹក ង៉ារ អន់ខូ លូ រតី ប៉ូល ចាក រ៉ះ សារ ដាក់ ឡឹង យីស៊ូ។ ពូ យីត ផា ផៈ រតី ប៉ូល រ៉ាវ៉ាថ ឡឹង ខុក អ៊ែ ចាក ឡាក់ ប៉ា ក់ មៀង អេភេសូ អន់ខូ លូ ធីម្ល៉េ។ ផៈ អន់ខែ អ្នែ ប៉ាក់ ណោះ អន់ខែ ប៉ប ពូ ប៉ាងហៀន សារ យច។ ផៈ រតី ប៉ូល ចាក ឡាក់ ឡឹង មៀង ណោះ អ៊ែ ប្រើ ធីម្ល៉េ អ្នែ ហៈ ណោះ កៀ ចឹង ណាំផា ក្រំហៀន សារ ប្រៈ កៀ តង អន់ខែ អន់ កើត ដាក់ ណារ (ប៉រ ហៃ ១:៣-៦)។ រតី ប៉ូល ប្រាក់ សត្រា អា យី អ៊ែ រ៉ាងរ៉ាង សាណាំ ៦៣ គ.ស.។

សារ សាំខាន់ៗ

- រតី ប៉ូល ប្រើ ធីម្ល៉េ អន់តត់ ប៉ាតោ កា ក្រំ ហៀន សារ ប្រៈ អន់ ឡាក់ ឡឹង សារ ពូ ប៉ាងហៀន យច ឡាក់ អូ ត្រត់ លូ សារ តាទីច ម៉ះ ប្រៈ។ (១:៣-២០)
- រតី ប៉ូល រ៉ះ ឡឹង ឡាបៀប ប្រឹក ង៉ារ កាណុង ក្រំ ហៀន សារ ប្រៈ។ (២:១-១៥)
- រតី ប៉ូល រ៉ះ កា ធីម្ល៉េ អន់ អូ ផា មូត ម៉ែត ណាំផា ត្រត់ ប្រឹក ដាក់ នីចម អន់ដា។ (៣:១-១៣)
- រតី ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ តាំងឡា ឡឹង ឡាបៀប ឡាក់ អ៊ែ ត្រត់ ប្រឹក ង៉ារ។ (៣:១៤-៤:១៦)
- រតី ប៉ូល រ៉ះ កា ធីម្ល៉េ ឡឹង ឡាបៀប ប៉ាងហៀន ពូ នែវ តាងៗ។ (៥:១-៦:២)
- សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៦:៣-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ញាន ប្រៈ បិកកាតយី ឡាក់ ប្រៈ តង ពិន លូ យីស៊ូ គ្រិះ ឡាក់ ពិន ម៉ឹង ប្រើ អាញ។

២ សត្រា អា អាញ ប៉ាហ្វ្រី កា ធីម្ល៉េ អីស ឡាក់ កា គន អាញ ញាន កា សៀ ប្រៈ។ អន់ ប្រៈ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សាវ៉ាត កា អីស។

សារ អន់តត់ ប៉ាតោ អន់ អូ ឡាក់ ឡឹង ណែយ អូ ដាក់

៣ ផៈ អាញ ទ្រៀម ចឹង ឡាក់ ប៉ាក់ ខេត ម៉ាសេដូន ពៃ អាញ ប្រើ អីស អ្នែ ដឹង ពីង មៀង អេភេសូ ណោះ ហង កៀ ទីប ប៉ាណូស អន់ដា ដៃ អន់ ប៉ាងហៀន សារ យច

៤ លូ ដៃ អន់ ពូ យីត ឡឹង សារ ម៉ាមន លូ សារ យ៉ាក់ បិក ឡាក់ អូ អូ ទិ អូ អូ ឡុច ណោះ ដេល។ សារ ទិណោះ ប្រឹក អន់ ពូ យីត ចាជ្រប អូ ទី ខា អូ ត្រត់ ប្រឹក អន់ ពូ ប្រឹក ង៉ារ ប្រៈ អុះ។ ប្រឹក ង៉ារ ប្រៈ យី ឡាក់ ឡឹង ពុត សៀ។

៥ ខ បះ អាញ ប្រើ អីស ទីប ពូ នែរ អា យី អាញ បិច កា ពូ បិច ចៃ កា គូប សោប។ សារ បិច ចៃ អា កើត ឡាច ឡឹង ពុត ដាក់ ត្រង់ ឡាក់ អ្នក អន់ហ្គាល់ សារ យច សារ ត្រត់ លូ ឡឹង ពុត សៀ តា ទីច។

៦ បក់ អន់ដា អ្នក សារ ដាក់ ត្រង់ អា កេះ លូ រឺល អ៊ើង កាប សារ អូ ទី ខា។

៧ អន់ខៃ បិច ប្រឹក ណែយូ បាំងហៀន ចាបាប ប្រ្លះ ហះកា អន់ខៃ អូ ហ្លួង ឡឹង សារ អន់ខៃ កាប ណោះ អុះ យ្លះ អន់ខៃ ផា សារ អន់ខៃ កាប ណោះ ត្រត់ តាទីច កាតាម។

៨ ពិន អ្នក កា ចាបាប ណោះ ដាក់ តាទីច ផា ពិន ហ្លួង អន់ ត្រត់ ឡឹង ចាបាប ណោះ។

៩ ពិន អ្នក អន់តត់ ដេល កា ចាបាប អូ ត្រត់ សារីវ៉ាប កា ប៉ាណូស ដាក់ ត្រង់ អុះ យី សារីវ៉ាប កា ប៉ាណូស បក់ ប្រឹក យច ចាបាប លូ កា ប៉ាណូស ខី ងំល់ កា ប៉ាណូស អូ អ្សល កូត កា ប្រ្លះ លូ កា ប៉ាណូស ប្រឹក អូ ដាក់ កា មូត ផាម៉ាត លូ បីដាយ ប្រ្លះ កា មូត បក់ ប៉ាន់តោ មើត ពី លូ ប៉ាន់ តោ ពូ អន់ខៀត

១០ កា មូត ប្រឹក លូ កាម៉ាក លូ អង់កាន់ លូ មូត កាម៉ាក ប្រឹក ប៉ារ៉ាត កាម៉ាក កា មូត ប្រូ ប៉ាណូស កា មូត ព្នង ប្លាច លូ មូត ម៉ត ប៉ាប៉ុល លូ កា មូត បក់ ប្រឹក យច ឡឹង សារ អន់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់

១១ យី សារ ញ៉ា ឡាក់ ត្រត់ ពូយ សារ ដាក់ ឡាក់ ទី រះ ឡឹង ប្រ្លះ ឡាក់ ដាក់ កេង ខាក់។ សារ អា ហង ប្រ្លះ បិកកាតយ្ល ប៉ាហ្សើ ពីង អាញ។

១២ អាញ ប៉រ ប៉ានេ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ អន់ សាង កា អាញ ខង អាញ អា អើ ផា ប៉ាណូស ដាក់ ត្រង់ លូ ប្រើ អាញ ប្រឹក ដារ អើ ដេល។

១៣ យ្លះ សើត ពៃ អាញ យើយ កាប បីដាយ កា យីស៊ូ លូ ប្រឹក បាប កា មូត សៀ អើ ទីប ខូយ ប៉ាអ្សប កាតាម ហះកា ប្រ្លះ ទី ពុត តាបាប តាប៉ុន កា អាញ ដេល ខង រាំងរាំង ណោះ ពៃ អាញ អូ ហ្លួង ឡឹង សារ អាញ ប្រឹក ណោះ ទីប អូ សៀ។

១៤ ហះកា ប្រ្លះ ពិន ដាក់ ពុត កាខាក់ អើ ប្រឹក អន់ អាញ សៀ លូ ទី ពុត បិច ចៃ អន់ខូ លូ យី ស៊ូ គ្រិះ ដេល។

១៥ សារ អា ត្រត់ សៀ លូ ត្រត់ អ្សក់ ទិណោះ យី យីស៊ូ គ្រិះ ជីរ ចាក ពីង អង់កក់ តេះ ភៀ តង់ ប៉ាណូស ប្រឹក យច ឡាក់ កា ឡាកោ អាញ អា យី ឡេក ម៉ោញ កាណាង មូត ប្រឹក យច ណោះ។

១៦ ហះកា យីស៊ូ គ្រិះ អើ ទី ពុត តាបាប តាប៉ុន កា អាញ នីអៀ ភៀ អន់ អើ តាំបាង ពុត ពៀក អត់ សារីវ៉ាញ គ្រឹប នែរ ពីង អាញ ឡាក់ ប៉ាណូស ប្រឹក យច ឡេក ម៉ោញ លូ អន់ បក់ ចឹង សៀ យីស៊ូ ហៃ អាញ ម៉ាត់ អ្នក អន់តត់ ផា អន់ខៃ ចឹង ទី អាញ រឺស លើយ ឡាក់ កា អាញ ដេល។

១៧ អន់ ពូ ទិខូ ប៉ានេ សាដាច់ ឡាក់ អ្វៃ រឺស លើយ អូ អូ តោ លូ ពូ ហៃ អូ ប៉ប យី ប្រ្លះ ដឹង ម៉ោញ។ អន់ អើ លៅ លែង សិច លើយ អាមែន។

១៨ អី ធីត្តិម្ព គន អាញ មប សារ អន់តត់ ប៉ាតោ អា ពីង អីស ពូយ ប៉ានីរ រ៉ាគីយ ប្រ្លះ រះ ឡឹង សារ អីស ផះ អន់ខ្លួល ពៃ ភៀ អន់ អីស ខំ តាកុះ ដាក់ ចាយ កាខាក់ ញាន កា ប៉ានីរ រ៉ាគីយ ប្រ្លះ ណោះ

១៩ ទីប រាំងហៃ ពុត អីស សៀ លូ ពុត អ្នក អន់ហ្គាល់ សារ យច សារ ត្រត់។ ប៉ាណូស បក់ អន់ ដា អ្នក សារ អា កេះ អន់ខៃ កា អ្នក សារ សៀ និះទៅ ដេល អន់ ហ្សឹង ហ្សើត ទី។

២០ កាណាង កាំឡាំង អន់ខែ ណោះ ទី សិច ឡាក់ កា ហ្គីមេនៃ លូ អាណេកសានត្រុះ ឡាក់ អាញ មប កា សាតាំង * កេះ ម៉ាក់ អន់ខែ ចាល ភ្នៀ ជៃ អន់ អន់ខែ កាប បីដាយ កា ប្រ្រៈ។

២

សារ ត្រង់ ម៉ន់ ឡោម ប្រ្រៈ អន់ កា ប៉ាណូស ទិឌូ

១ អាញ ប័រ អន់តត់ រ៉ះ សារ សាំខាន់ អា ណារ៉ូ ហត់ អន់ដីស ម៉ន់ អើ ប្រ្រៈ បិកកាតយ័ កា ប៉ាណូ ស ទិឌូ ត្រង់ ប៉ានេ ប្រ្រៈ ប័រ ហះ ប្រ្រៈ ទីប ឡោម ប្រ្រៈ។

២ ត្រង់ ម៉ន់ ឡោម ប្រ្រៈ កា សាដាច់ លូ កា មូត ប្រីត កាន វ៉ាតិសៗ ត្រីប ដូរ ភ្នៀ អន់ ពិន អ្នែ សាណុក សារ៉ាក់ ជៃ អន់ ទី សារ រ៉ុនរ៉ាយ លូ អន់ ពិន អ្សិល កូត ប្រីត ពួយ ប្រ្រៈ ទី ពុត ទី ពៀក ទីប អ្នែ ដាក់ អ្នែ រម លូ ពៗ។

៣ សារ អា ហង ដាក់ លូ ត្រង់ ពុត ប្រ្រៈ បិកកាតយ័ ឡាក់ ប្រ្រៈ តង់ ពិន។

៤ អើ បិច តង់ ប៉ាណូស ទិឌូ លូ អន់ ពូ អន់ហាល សារ តាទីច

៥ ខង ទី ប្រ្រៈ តាំង ឡា ដឹង ម៉ោញ លូ ទី កា ណង់ ដឹង ម៉ោញ ដេល អំ ពុន ប៉ាណូ ស លូ ប្រ្រៈ ប៉ាណូស ណោះ យី យីស្វី ត្រិះ។

៦ អើ អន់ ឡាកោ អើ សារ៉ាក់ ហាយ ប៉ាណូស ទិឌូ សារ អា ហង ឡាក់ អើ តាំបាង រ៉ាំងរ៉ាំង ដារ កាំឡត់ ពៃ ជា ប្រ្រៈ បិច តង់ ពិន តាទីច។

៧ ខ អា ហង បះ ប្រ្រៈ ប្រើ អាញ រ៉ះ សារ អា ប៉ាតាង អើ លូ ប្រីត ណែយូ បាំងហៀន សុនសាត អន់ទៀត ឡឹង សារ សៀ លូ សារ តាទីច។ អាញ កាប តាទីច អូ ពូង អុះ។

៨ ទីល នីណោះ អាញ បិច កា មូត កាម៉ាក់ៗ អ្នែ ត្រីប ចារ លឹក តី * ម៉ន់ អើ ប្រ្រៈ ញុន ពុត ដាក់ ត្រង់ អូ ទី ពុត អឹក អូ ប៉ាតែក លូ គូប សោប។

៩ មូត អង់កាន់ៗ អាញ បិច អន់ អន់ខែ សាណើម ឡាកោ ក្រាន់ កា យី បត់ កេះ ជៃ អន់ កេង តា ឡាម។ អន់ខែ អូ ត្រង់ សាណើម ឡាកោ ចាក់ សក់ អន់ ដាក់ លូ ទ្រុង យឿង ម៉ាស ប្រាក់ លូ អន់ តុក អញដុ ពៀត អារ គិត ខា ណោះ អុះ។

១០ ហះកា អន់ខែ ត្រង់ ប្រីត ដាក់ លូ កាំឡាំង ភ្នៀ អន់ យី លូ អង់កាន់ អ្សិល កូត កា ប្រ្រៈ។

១១ ផះ ហៀន សារ ប្រ្រៈ មូត អង់កាន់ៗ ត្រង់ អ្នែ វ៉ាដាប់ លូ ប្រីត ពួយ ត្រីប សារ ពូ បាំងហៀន។

១២ អាញ អូ អន់ អង់កាន់ ចំ បាំងហៀន សារ ប្រ្រៈ លូ ប្រីត ម៉ែត ណាំជា កាម៉ាក់ អុះ យី អន់ អន់ខែ អ្នែ ត្រីយ

១៣ ខង ប្រ្រៈ បាំងកើត អាដាំ អន់ទ្រូល កេះណោះ បាំងកើត អេវ៉ា អន់តីត។ †

១៤ អូ ត្រង់ អាដាំ អុះ ប្រីត ពួយ ពិះ ឡាក់ កាប តាំពូង ណោះ យី អេវ៉ា ឡាក់ ប្រីត ពួយ ពិះ លូ អូ សាំយ៉ាំង ប៉ានីរ ប្រ្រៈ។ ‡

១៥ ហះកា ប្រ្រៈ តង់ អង់កាន់ ញុន កា អើ បាំងកើត គន ជា អើ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម។ §

* ១:២០ ១:២០ មប កា សាតាំង ទី ណាំ ជា «តាំងហ្សិត ឡាច់ ឡឹង ត្រំ ហៀន សារ ប្រ្រៈ»។ * ២:៤ ២:៤ គុន តាឡាប័ លើយ មះ ពូ យី ផះ ពូ ម៉ន់ អើ ប្រ្រៈ ពូ លឹក តី ពឹង ចាំងហឹត។ † ២:១៣ ២:១៣ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២:៧,១៤-២៤។ ‡ ២:១៤ ២:១៤ ប័រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៣:១-៧។ § ២:១៥ ២:១៥ ខ អា ពិន ព្រៃ និរៀ កា ត្រង់ ដេលះ ហះកា ជា មូត អង់កាន់ អន់ខែ អ្នែ សៀ លើយ លូ ទី ពុត ដាក់ ត្រង់ ទី ពុត បិច ចៃ ទីប ដាក់ រម ណោះ ប្រ្រៈ ចឹង តង់ ផះ អន់ខែ អ្នែ ហាអញ។

៣

សារ រឿន ម្នាក់ ម៉ែត រាំងហៃ លូ ម្នាក់ តង់ ប្រគំ កាន

១ សារ អា ត្រក់ សៀ ផា អុះ ម៉ី ចំ បិច ប្រគំ ម៉ែត រាំងហៃ កាំឡាំង ម្នាក់ សៀ ប្រ្រៈ យី អើ ទី ពុត បិច ប្រគំ ង៉ារ ដាក់ ណោះ ហង់។

២ ទីល នីណោះ បក់ ប្រគំ ម៉ែត ពូ ត្រក់ ប្រគំ ដាក់ អូ ប្រគំ សារ យថ អុះ ត្រក់ ទី កាំម៉ាញ ដឹង ម៉ោញ ត្រក់ អូ សាំងកែ ឡាកោ ដៃ អន់ ប្រគំ យថ ទីប ពូ ផា អើ ប៉ាណូស ដាក់ ត្រង់។ អើ ត្រក់ អូ រាំងហៃ អំហ៊ុយ លូ អូ បាំងហៀន ពូ

៣ អូ បាត់ កា តាពៅ អូ ណាំង សារ លូ ពូ អូ តាប៉ុញ តាប៉ាក់ ត្រក់ ទី ពុត ដាក់ ឡាអត់ អូ ខ្លាម បិច កា លៀន តាឡាម៉ី។

៤ អើ ត្រក់ អូ រាំងហៃ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ គន អើ ត្រក់ រ៉ាប់ សៀ អើ លូ អៃ ដាក់ រម លូ ពូ

៥ ខង ផា អើ អូ អូ រាំងហៃ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ នីចម៍ អើ ចឹង អូ រាំងហៃ ក្រំ ហៀន សារ ប្រ្រៈ។

៦ អូ ត្រក់ អន់ ប៉ាណូស សៀ ណារៗ ប្រគំ ម៉ែត អុះ អ្យត អើ អ្នាត់ ឡាកោ កេះណោះ ចឹង កើត ទី ថូត ឡាក់ កា ម៉ែត ប្រ្រៈ បឹត ដេល។

៧ ម៉ោញ ណារ ប៉ាណូស ណោះ កាំឡាំង អន់ ទៀត បក់ អូ សៀ ប្រ្រៈ ពូ ផា អើ ប៉ាណូស ដាក់ ត្រង់ ដេល អ្យត ផែត ពូ កាប អូ ដាក់ កា អើ កេះណោះ អើ ចឹង ត្រក់ អង់កោ ម៉ែត ប្រ្រៈ បឹត។

៨ ប៉ាណូស បក់ តង់ ប្រគំ កាន កា ម្នាក់ សៀ ប្រ្រៈ ណោះ កា និះទៅ ដេល ត្រក់ អៃ ដាក់ រម អូ កាប ត្រីត្រក់ អូ បាត់ កា តាពៅ តាឡាម៉ី អូ ណាំង លៀន ពូ យឡាបៀប អូ ដាក់។

៩ អើ ត្រក់ សៀ សារ ឡាក់ ប្រ្រៈ តាំបាង អន់ ពិន អន់ហ្គាល់ លូ ទី ពុត យឹត ដាក់ ត្រង់។

១០ ត្រក់ សាក់ លុង ពុត អើ អន់ ទ្រួល ហិ ផា អូ បំបំ ទី សារ យថ ហះ ចំ ណោះ អន់ អើ ប្រគំ កាន តង់ ពិ។

១១ ម្នាក់ អង់កាន់ ឡាក់ តង់ ប្រគំ កាន * កា និះទៅ ដេល ត្រក់ អៃ ដាក់ រម អូ អូ កាប ពោ គូប សោប អូ សាំងកែ ឡាកោ ដៃ អន់ ប្រគំ យថ លូ ទី ពុត ដាក់ ត្រង់ ត្រឹប ង៉ារ ទិណោះ។

១២ ប៉ាណូស បក់ តង់ ត្រក់ ទី កាំម៉ាញ ដឹង ម៉ោញ លូ អូ រាំងហៃ គន សោ ខាប់ខ្ល អើ ទៅ អន់ ដាក់ៗ និះទៅ ដេល

១៣ ខង បក់ ប្រគំ កាន តង់ ឡាក់ ដាក់ ណោះ អើ ចឹង លៅ លែង សិច កាណុង កាំឡាំង ម្នាក់ សៀ ដេល លូ ទី ពុត ខិន ញន កា ម៉ុង យីស្វិ គ្រិះ។

១៤ អាញ ម៉ុង ផា អាញ ចឹង ទី ឡា ទីល ប៉ាក់ អីស ស្រីសៗ តែង ម៉ាត់ អា ហង់ ហះកា អាញ ច្រាក់ សត់ត្រា អា ប៉ាហ្សើ ប៉ាក់ អីស អន់ ទ្រួល

១៥ អូ ផែត អាញ ក្រ ទីល ណោះ សត់ត្រា អា ចឹង តង់ អីស អន់ អូ ឡឹង ឡាបៀប ឡាក់ ចឹង ត្រក់ ប្រគំ នីចម៍ កាណុង ហិ ក្រាន ប្រ្រៈ បិកកាតយ៍ យី ក្រំ ហៀន សារ ប្រ្រៈ ឡាក់ ទី អាញ រុស។ ម្នាក់ សៀ អា ពៀប ឡាក់ កា អញ ជុង សាំរ៉ាប់ ត្រាក់ សារ តាទីច។

១៦ ពិន ទិខ្ល អូ តាទីច កេះ សារ ប្រ្រៈ តាំបាង អន់ ពិន អន់ហ្គាល់ អា កេង ខាក់ យីះ

* ៣:១១ ៣:១១ ម្នាក់ អង់កាន់ ឡាក់ តង់ ប្រគំ កាន ពិន ព្រៃ នីអៀ កា ត្រក់ ដេល កាំម៉ាញ ម្នាក់ បក់ តង់ ប្រគំ កាន ។

យីស៊ី ទី តាំបាង ឡាកោ អែវី កើត ឡាក់ កា ប៉ាណូស
 លូ ប៉ាដាត ប៉ាលីង ប្រ្រឹះ រ៉ះ ជា អែវី ដាក់ ត្រង់ តាទីច
 ម្នក បិយ ប្រ្រឹះ ទី ប៉ប អែវី
 ប៉ាណូស កា ទី រ៉ះ សារ អែវី កា សុនសាត អន់ទៀត
 កា ទី ពូ សៀ អែវី ទីប អង់កក់ តេះ ដេល
 កេះណោះ ប្រ្រឹះ ប៉ោក ហារ អែវី អន់ ទី សារ អំរ៉ាញ អីញ។

៤

សារ ប៉ាណូស អន់ជា ចឹង អ្នក សៀ ប្រ្រឹះ

១ ហះកា ប៉ាដាត ប៉ាលីង ប្រ្រឹះ រ៉ះ ឡាក់ៗ ជា ពីង រ៉ាងហារ អា អង់កក់ តេះ ក្បាម ចឹង ឡុច កេះ
 ចឹង ទី ប៉ាណូស អន់ជា ចឹង អ្នក សៀ លូ សាំយ៉ាង សារ តាំព្នុង លូ សារ អន់តត់ ប៉ាតោ ម៉ះ ម្នក
 ប្រ្រឹះ ប៊ីត

២ ញន កា អន់ខែ សៀ ប៉ានីរ ពូ កាប ព្នង ប្លាច ឡាក់ ទី ពុត អូ អន់ហ្គាល់ យច ត្រត់ កេះ។

៣ អន់ខែ ទីប អូ អន់ ពូ ទី ក្លោ ទី កាម៉ាញ លូ ប្រ្រឹះ ពូ កំ អូ អន់ សា សាណា។ ហះកា ប្រ្រឹះ បិកកា
 តយ ប៉ាងកើត សាណា គ្រីប នែវ សាំរ៉ាប់ អន់ កា បក់ សៀ អែវី លូ អន់ហ្គាល់ សារ តាទីច អន់ អន់ខែ
 សា លូ ប៉ានេ អែវី

៤ ខង ទី កាណាត ប្រ្រឹះ ទី ប៉ាងកើត ណោះ ស៊ុត កា ដាក់ ដោះ ម៉ោញ កា អូ ត្រត់ កំ អុះ យី ត្រ
 ត់ អ្យក់ សា លូ ប៉ានេ អែវី

៥ ខង ប៉ានីរ ប្រ្រឹះ បិកកាតយ លូ សារ ប៉ានេ ប្រ្រឹះ ណោះ ប្រត់ អន់ កា សាណា ទិណោះ ដាក់
 កេះ។

សារ ធីម្មថេ ត្រត់ ប៉ាងហៀន ពូ

៦ ជា អីស អ្យក់ សារ ទី អា ឡាក់ អន់តត់ រ៉ះ កា អុះ មី អន់ ហ្នង់ យី អីស ឡាក់ ប៉ាណូស ប្រត់ ដារ
 សាំរ៉ាប់ កា យីស៊ី គ្រិះ ដាត់ ហាង យី ប៉ាណូស ឡាក់ ហៀន សារ យីស៊ី លូ សារ អន់តត់ ប៉ាតោ ដា
 ត់ៗ ឡាក់ អីស សៀ អា កេះ។

៧ ដៃ រ៉ីនរ៉ាយ លូ សារ ម៉ាមន ឡាក់ សារ ងល់ អូ ទី ខា ណោះ ត្រត់ ហៀន អ្យល កូត លូ ប្រត់
 ព្នយ ប្រ្រឹះ។

៨ សារ ប៉ាងហៀន ឡាកោ អន់ តាំរ៉ាល់ ប្រាល់ ទី ខា បាបិត បាបិត ហះកា សារ ហៀន អ្យល
 កូត លូ ប្រត់ ព្នយ ប្រ្រឹះ ណោះ ទី ខា គ្រីប នែវ យី ទី ខា សាំរ៉ាប់ អាញ អ្នែ រ៉ីស រ៉ប ដាវ អា តិត លូ
 សាំរ៉ាប់ អាញ អ្នែ អន់ខូ លូ ប្រ្រឹះ តែង ម៉ាត់ ទៀ តិត។

៩ សារ អា ត្រត់ សៀ លូ ត្រត់ អ្យក់ ទិណោះ។

១០ ញន ខ អា ហាង បះ ពិន ខំ ប្រត់ ដារ ក្លែង ក្លាំង ខង ពិន មីង ប្រ្រឹះ បិកកាតយ ឡាក់ ទី អាញ
 រ៉ីស។ អែវី ឡាក់ ប្រ្រឹះ តង ប៉ាណូស ទីខូ ពីង អង់កក់ តេះ អា កាខាក់ អែវី យី តង ម្នក សៀ អែវី។

១១ អីស ត្រត់ អន់តត់ ប៉ាតោ លូ ប៉ាងហៀន សារ ទី អា។

១២ ដៃអន់ ញើ បឹងាយ អីស ញាន កា អីស អ្នែ សាស្វា ហះកា អីស ត្រត់ ប្រតី ដាក់ អន់ទ្រូល ប៉ា ណាំ ម្នត សៀ យ្រឹះ អីស កាប កាតាម អីស ប្រតី ដារ កាតាម យ្រឹះ សារ បិច ចៃ កាតាម សារ សៀ កាតាម លូ ពុត ដាក់ ត្រង់ កាតាម។

១៣ អីស ត្រត់ ត្រាំង អាន ជាប់ ប៉ានី ប្រ្រឹះ លូ ត្រាំង អន់តត់ ប៉ាតោ កា អុះ មី លូ បាំង ហៀន ពូ លើយ ដៃ អ្នត សំ អាញ ចឹង ទីល ប៉ាក់ អីស។

១៤ ដៃ ប្រតី ម៉ាឡា ម៉ាឡាយ ឡឹង សារ ឡាក់ ប្រ្រឹះ អន់ ពឹង អីស * ត្រត់ ពួយ សារ វ៉ាគីយ ប្រ្រឹះ រះ ជះ វ៉ាំងវ៉ាំង ម្នត ក្រាក់ តាំងកង ម៉ន់ សាប៉ាក់ អីស ពៅ។

១៥ ត្រត់ ត្រាំង ប្រតី ពួយ សារ ទិ អា ភើ អន់ ប៉ាណូស ទិខូ បប់ អីស សៀ ហឹង ខាក់។

១៦ ត្រត់ ឡាវ៉ាំង ឡាកោ អីស លូ សារ អីស បាំង ហៀន។ ហត់ ប្រតី នែវ អា លើយ។ ជា អីស ប្រតី សារ ទិ អា ណោះ អីស ចឹង តង់ ឡាកោ ទៅ លូ ម្នត បក់ សាំយ៉ាំង អីស។

៥

១ ដៃ កាប កា ម្នត កាម៉ាក់ ក្រាត់ ៗ ហះកា ត្រត់ អន់តត់ រះ កា អើ អីស យីត ឡាក់ កា ពី អីស។ ជា កាម៉ាក់ ចំ សាស្វា ឡឹង អីស ត្រត់ យីត ជា អើ ណោះ ឡាក់ កា អុះ អីស ដេល។

២ កា ម្នត អង់កាន់ ក្រាត់ ៗ និះទៅ ដេល យី យីត ឡាក់ កា មើត អីស។ ជា អង់កាន់ រុះ ត្រត់ យីត ឡាក់ កា អុះ អីស ដេល ទីប ទី ពុត ដាក់ ត្រង់។

សារ ត្រត់ តង់ អង់កាន់ អន់ត្រោ

៣ កាប៉ាច់ អង់កាន់ អន់ត្រោ ត្រត់ តង់ អង់កាន់ អន់ត្រោ បក់ ចំ ឡាក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

៤ ជា អង់កាន់ អន់ត្រោ បក់ ចំ ទី គន ទី សោ ត្រត់ អន់ គន សោ អើ ណោះ ហៀន អ៊ូល កូតី កា អើ យី ត្រត់ តង់ ប្រតី ដារ កាណុង ហី ក្រាន អន់ខែ ទៅ លូ វ៉ាំងហៃ តូ មើត ពី ណារ ប្រតី និ ណោះ ចឹង ត្រត់ ពុត ប្រ្រឹះ បិកកាតយ្រឹះ។

៥ ជា អង់កាន់ អន់ត្រោ បក់ ចំ អូ ទី ប៉ាណូស ម៉ឹង តាទីច អ្នែ ម៉ោញ ដូវ អើ អង់កាន់ អន់ត្រោ ណោះ ម៉ឹង ដឹង ប្រ្រឹះ បិកកាតយ្រឹះ លូ ខំ ម៉ន់ ឡោម ប្រ្រឹះ ទីប កាម៉ាំង ទីប កាដាវ។

៦ ជា អង់កាន់ អន់ត្រោ ចំ បិច ដឹង កា វត់ សើម យ្រឹះ អើ អ្នែ រ៉ុស កាតាម ឡាក់ កា តៅ កេះ ដេល។

៧ អីស ត្រត់ អន់តត់ ប៉ាតោ កា អន់ខែ ឡឹង សារ ទិ អា ភើ ដៃ អន់ អន់ខែ ទី សារ យច។

៨ ហះកា ញើ អូ តង់ លូ អូ វ៉ាំងហៃ អុះ មី កាខាក់ អើ ខាប់ខូ ហី ក្រាន អើ ទៅ បក់ ណោះ អ្នត សារ អើ សៀ កេះ អើ អូ ដាក់ ក្លា ឡឹង បក់ អូ សៀ យី ស៊ូ ណារ។

៩ អង់កាន់ អន់ត្រោ ឡាក់ ត្រត់ ប្រាត់ សិច កាណុង ផាប់ ណោះ * យី អង់កាន់ ចំ ឡាក់ ទី អាញ ៦០ សាណាំ អន់ ហារ លូ ទី ក្លោ ដឹង ម៉ោញ ដេល

១០ លូ កាំឡាំង ទិខូ ជា អើ ឡាក់ ប៉ាណូស ដាក់ ត្រង់ ទីប អើ អូ អន់តត់ ប៉ាតោ វ៉ាំងហៃ គន សោ លូ អូ វ៉ាំងហៃ អំហ្វិយ វ៉ាវ ជុង កា ម្នត សៀ ប្រ្រឹះ † អូ តង់ បក់ ទី សារ ឡាបាក់ លូ ខំ ប្រតី សារ ដាក់ គ្រឹប នែវ។

* ៤:១៤ ៤:១៤ សារ ប្រ្រឹះ អន់ កា ធីម្ល៉េ អា យី អន់ អើ អូ រះ ប៉ានី ប្រ្រឹះ លូ បាំង ហៀន ពូ។ * ៥:៩ ៥:៩ ផាប់ អា យី ចារ ពូ ប្រាត់ សិច អង់កាន់ អន់ត្រោ ឡាក់ ក្រុំ ហៀន សារ ប្រ្រឹះ ត្រត់ វ៉ាំងហៃ។ † ៥:១០ ៥:១០ ប៉ាំង ហៃ យូហាន ១៣:១-១៧។

១១ ផា អង់កាន់ អន់ត្រៃ ចំ ឡាក់ អ្នែ សាស្វា ដៃ ប្រាត់ សិច កាណុង ផាបំ ម្នត អន់ត្រៃ ណោះ អ្នត កា អើ បិច ទី ក្លោ ក្លា ឡឹង បិច កា ងារ ប្រ្លះ។

១២ កេះណោះ ចឹង ប្រ័ត អន់ អើ ទី ម្នត ញួន កា អ្នត សារ ឡាក់ ទី សាញ៉ា ផះ អន់ទ្រួល ពៃ។

១៣ ម៉ោញ ណារ អន់ខែ ចឹង អ្នែ តាដោះ តាខែល ឃី តាឡាប់ ឃើយ ដឹង ចាចាក ឡឹង ហី ម៉ោញ ឡាំ ប៉ាក់ ហី ម៉ោញ។ អូ ត្រត់ ដឹង អន់ខែ អ្នែ តាដោះ តាខែល អុះ ឃី អន់ខែ ចឹង កាប ឡាឡាក់ ឡាឡាក់ ឡឹង សារ អន់ទៀតៗ ឡាក់ សារ អូ ត្រត់ កាប។

១៤ ញួន ខ អា ហង បះ អាញ បិច អន់ ម្នត អង់កាន់ អន់ត្រៃ ចំ ឡាក់ អ្នែ សាស្វា ណោះ ទី ក្លោ ណារ ពិ ភ្លើ អន់ ទី គន សោ លូ រ៉ាំងហៃ ហី ក្រាន អើ ទៅ ភ្លើ ដៃ អន់ បក់ អូ ណិស កាប អូ ដាក់ កា ពិន

១៥ ខង បក់ អន់ដា ក្លះ ឡាចំ ឡឹង ប្រ្លះ ចាក ពួយ ប្រ្លះ បឹក សាតាំង កេះ។

១៦ ម្នត អង់កាន់ បក់ សៀ ប្រ្លះ ផា កាណុង អុះ មី អើ ណោះ ទី អង់កាន់ អន់ត្រៃ ត្រត់ តង់ អើ ណើ ដៃ អ្នត ដឹង កា ក្រុំ ហៀន សារ ប្រ្លះ តង់ អើ ណោះ។ ប្រ័ត នីណោះ ភ្លើ អន់ ក្រុំ ហៀន សារ ប្រ្លះ ណោះ ចឹង អូ តង់ អង់កាន់ អន់ត្រៃ បក់ អូ ទី ប៉ាណូស ម៉ឹង តាទីច។

រះ ឡឹង សារ ម៉ែត រ៉ាំងហៃ ម្នត សៀ

១៧ ក្រាត់ តាំងកង់ ចំ ឡាក់ អូ រ៉ាំងហៃ ក្រុំ ហៀន សារ ប្រ្លះ ទីប ប៉ាណាំ ដាក់ ឃី ត្រត់ អ្សិល កូត់ លូ ប្រ័ត ពួយ ទីប តង់ អន់ លៀន កា អន់ខែ ណើ កាខាក់ អើ ក្រាត់ បក់ ខំ ប៉ាំងហៀន សារ ប្រ្លះ

១៨ ខង កាណុង ផាបំ ប៉ានីរ ប្រ្លះ ទី រះ ផា «ផះ ប្លែន ពៀ លូ រក់ ដៃ កត់ ពីរ អើ»^S «បក់ ប្រ័ត ងារ ត្រត់ ទី លៀន ពូ ច្នាល»^{*} ដេល។

១៩ ផា ទី ពូ ច្រោម ក្រាត់ រ៉ាំងហៃ ម្នត សៀ ប្រ្លះ អើ ចំ កាតាម ដៃ សាំយ៉ាំង សារ ពូ ច្រោម ណោះ ផា ទី ពូ ប្រ័ត ផាញ៉ាន ពៀរ ប៉ែង ដូរ ណោះ ចឹង សៀ។[†]

២០ ផា ទី ក្រាត់ ចំ ប្រ័ត យច អីស ត្រត់ កាប កា អើ ហះ ម៉ាត់ កាំឡាក់ អៀង ភ្លើ អន់ ប៉ាណូស អន់ទៀត ណារ អ្នត ដេល។

២១ អាញ បំរ អន់តត់ រះ កា អីស ហះ ម៉ាត់ ប្រ្លះ បិក កាតយំ ហះ ម៉ាត់ យីស្វិ គ្រិះ លូ ហះ ម៉ាត់ បិយ ប្រ្លះ ឡាក់ ប្រ្លះ រើសះ អន់ អីស ប្រ័ត ពួយ ទី សារ អាញ អន់តត់ រះ អា អូ រើស ម៉ាត់ អូ សោម ពៀ អុះ។

២២ ដៃ រិញ ម៉ន់ សាប៉ាក់ ប្រើ ពៀ ប្រ័ត ម៉ែត ណាំផា អ្នត អីស ទី ម្នត ឡាក់ កា ពូ ដេល ត្រត់ រ៉ាំងហៃ ឡាកោ អន់ ដាក់។

២៣ អីស ដៃ អែត ដឹង ទៀក ដោច ត្រត់ អែត តាពៃ ប្លើ អង់កាច បាប៉ែត អន់ដា ដេល ខង អីស អីត រ៉ាច់ អីត ពុង លើយៗ នីណោះ។

២៤ សារ យច ប៉ាណូស បក់ អន់ដា ទី តាបាង អន់ ពូ បំបំ ឡូត អន់ទ្រួល ឡឹង បើ តាន់ តាត់ ស៊ិន សារ ហះកា សារ យច បក់ អន់ដា ចឹង តាំបាង ប៉ាក់ អន់តីត។

† ៥:១២ ៥:១២ អន់ទ្រួល ចឹង ប្រាត់ សិច ពឹង ផាបំ អង់កាន់ អន់ត្រៃ ត្រត់ សាញ៉ា ផា ចឹង អូ ទី ក្លោ ណារ អុះ។ S ៥:១៨ ៥:១៨ សារ អា ឡាក់ ឡឹង សារ អន់ ចាបាបំ លើក ទី ពៀរ (ចោទិយ/កថា) ២៥:៤។ * ៥:១៨ ៥:១៨ សារ អា ឡាក់ ឡឹង លូកា ១០:៧។ † ៥:១៩ ៥:១៩ បំរ ហៃ សារ អន់ ចាបាបំ លើក ទី ពៀរ (ចោទិយ/កថា) ១៩:១៥។

២៥ សារ ដាក់ កា ចឹង តាបាង អន់ ពូ បប័ ឡូត និះទៅ ដេល យ្រះ សារ ដាក់ បើ តានី តាបាង កាតាម កា អូ សាគីម អុះ។

៦

សារ អន់តត់ ប៉ាតោ សារ៉ាប់ មូត ទុច

១ អុះ មី ចំ ឡាក់ ប្រីត ទុច ពូ ត្រត់ យឹត ផា ពី តាំងឡា អើ យី ប៉ាណូស ឡាក់ អើ ចឹង ត្រត់ រ៉ាប់ សៀ អ្សិល កូត ភៀ ជៃ អន់ ពៀ កាប អូ ដាក់ កា ប្រ្រះ បិកកាតយ លូ បីដាយ សារ ពិន បាំងហៀន។

២ អុះ មី ចំ ទី ពី តាំងឡា ប៉ាណូស សៀ ប្រ្រះ ជៃ បីដាយ ពី តាំងឡា ណោះ ខង អុះ មី ទៅ ត្រត់ ប្រីត ដារ កា អើ ណោះ អន់ ដាដាក់ ឡូត ខង ពី តាំងឡា អើ តង ណោះ យី ប៉ាណូស សៀ ប្រ្រះ ដេល លូ ប៉ាណូស ឡាក់ អើ បិច ចៃ។

រះ ឡឹង សារ ណែយូ អូ ដាក់

អីស ត្រត់ អន់តត់ ប៉ាតោ លូ បាំងហៀន ពូ ពូយ សារ អា ហង ពិ។

៣ ផា ទី ពៀ បាំងហៀន ឡឹង សារ អន់ទៀត អូ ចៃ ប្រីត ពូយ ប៉ានី ប្រ្រះ ឡាក់ ដាក់ ត្រត់ លូ អូ ចៃ សាយ៉ាំង ប៉ានី យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ សារ បាំងហៀន ឡាក់ ប៉ាណា អន់ ពូ អ្សិល កូត កា ប្រ្រះ

៤ ប៉ាណូស ណោះ តីស ពុត អើ អូ អូ ញ៉ា អុះ។ អើ ពៀប ឡាក់ កា ប៉ាណូស រ៉ាំងអា អូ ដឹង ប៉ា តែក លូ តាប៉ុញ តាប៉ាក់ ឡឹង សារ អូ រ៉ាឡា អូ រ៉ាឡយ។ សារ អា ប្រីត អន់ ទី សារ សាណាំង សា ណើស ក្លះ គូប សោប តះ ប៉ាស្យាប អូ សៀ គូប សោប

៥ យី អន់ ខៃ អូ ដឹង យឹត អូ ដាក់ លូ អូ អន់ ហ្គាល់ សារ តាទីច អន់ ខៃ តាប៉ុញ តាប៉ាក់ លើយ។ អន់ ខៃ យឹត ផា សារ សៀ ប្រ្រះ ឡាក់ ទ្រង សារ៉ាប់ ណាំង រ៉ាស អំបាស។

៦ ហះកា ផា ប៉ាណូស ចំ ប្រីត ពូយ ប្រ្រះ អើ ចឹង ទី សារ ដាក់ តាទីច ផា អើ សាណិ ពុត ពឹង កាណាត ញ៉ា ឡាក់ អើ ទី កេះ

៧ ខង ផះ ពិន កើត ពៃ កា អូ ទី កាណាត ញ៉ា ដេល ប៉ាក់ ពិន តៅ ទៀ កា អូ អូ អ្សាក់ កាណាត ញ៉ា ឡឹង អង់កក តេះ អា ដេល។

៨ ទីល នីណោះ ផា ពិន ទី សាណា សា លូ ទី ខោ អាវ កាសិប ពៀត យី ពិន បតី សាណិ ពុត កេះ។

៩ ប៉ាណូស បក់ បិច កា កើត ប្រ្រះ ប៉ាតូរង យី អើ ប្រីត ពូយ សារ ប្រ្រះ បឹត បាំងល់ លូ អើ ចឹង ត្រត់ អង់កោ ប្រ្រះ បឹត ដេល។ យី អន់ ខៃ ទី ពុត បិច ឡាឡាក់ ឡាឡាក់ អៀង យីប ឡាក់ ប្រីត អន់ កា ប៉ាណូស តៅ រ៉ាយ តៅ រុង

១០ ខង សារ បិច កា លៀន អា ហង ប្រីត អន់ ទី សារ អូ ដាក់ គ្រីប នៃរ។ ញន កា សារ អា បះ អុះ មី បក់ អន់ ដា ទី ក្លះ ឡាច ចាំងហាយុត អ្នាត សៀ ប្រ្រះ កេះ លូ ប្រីត តាត់ ប៉ាណាប ឡាតោ ទៅ ទីប ទី សារ អុក ពុត អៀង កាខាក់ ដេល។

សារ ខំ ប៉ាសង ប៉ាណាំង អន់ ដាក់

១១ កា ប៉ាច អីស ឡាក់ ប៉ាណូស ប្រីត ដារ ប្រ្រះ ហត់ អីស យ៉ារ អន់ រ៉ា រ៉ា ចំ ឡឹង សារ ទិ ណោះ។ កេះ ណោះ ខំ ប្រីត ពូយ សារ ដាក់ ត្រង់ ខំ អ្សិល កូត លូ ប្រីត ពូយ ប្រ្រះ ខំ ម៉ឹង ប្រ្រះ លូ បិច ចៃ កា ពូ ទីប ទី ពុត អត់ សារ៉ាញ លូ ពុត ដាក់ សីម។

១២ ហត់ ខំ ប៉ាសង ប៉ាណាង អន់ ដាក់ សារីរិបំ សារ សៀ ភៀ អន់ ទី អាញ អ្នែ រីស លើយ ខង ប្រ្ល័: បិកកាតយ័ អើ អន់ អីស អ្យក់ អាញ អ្នែ រីស លើយ អា។ អីស កា ទី រិះ ដេល ឡឹង សារ អីស សៀ ណោះ ហះ ម៉ាត់ ប៉ាណាស អៀង។

១៣ អាញ ប័រ អន់តត់ រិះ កា អីស ហះ ម៉ាត់ ប្រ្ល័: បិកកាតយ័ ឡាក់ អន់ កាណាត្តិ ញ៉ា ទិណោះ ទី អាញ រីស លូ ហះ ម៉ាត់ យីស្វិ គ្រិះ ឡាក់ ទី រិះ កា រត់ ប៉ុនទី ពីឡាត ឡឹង សារ តាទីចះ

១៤ ហត់ អីស ប្រឹក្តិ ពួយ សារ អន់តត់ រិះ អា អន់ ដាក់ កាខាក់ អូ អន់ យច អុះ លើយ ទីល ដាវ យីស្វិ គ្រិះ ឡាក់ ពី តាំងឡា ពិន អើ ជីរ។

១៥ ប៉ាត់ ទីល ដាវ កាំឡត់ ប្រ្ល័: បិកកាតយ័ ចឹង តាំបាង អន់ ពិន ប័ប យីស្វិ យី ប្រ្ល័: ឡាក់ ដាក់ កេង ខាក់។ ទី ដឹង ម៉ោញ ដូរ អើ ឡាក់ ទី អំរិញ អីញ អើ ហង សាដាច់ តីស លីន ឡឹង សា ដាច់ អន់ទៀត ណាវ លូ ប្រ្ល័: តាំងឡា ឡាក់ តីស លីន ឡឹង ប្រ្ល័: អន់ទៀត។

១៦ ទី ដឹង ម៉ោញ ប្រ្ល័: ឡាក់ អូ អូ តៅ អើ អ្នែ កាណាង តាតារ ក្លាត់ កាខាក់ អូ ទី ញើ ចឹង អូ ម៉ុ ត ក្យាមី កា អូ ទី ប៉ាណាស ញើ ប័ប អើ អុះ យ័: ហៃ អើ កា អូ ប័ប ដេល។ អន់ អើ លោ លែង សិច លូ អន់ សារ អំរិញ អីញ អើ អ្នែ លើយ អាមែន។

១៧ ហត់ អន់តត់ ប៉ាតោ កា មូត បក់ ប្រ្ល័: ប៉ាតុរង អ្នែ ពីង អង់កក់ តេះ អា ណើ ដៃ អន់ អន់ខៃ តីស ពុត លូ ម៉ឹង រ៉ាស អំប៉ាស ឡាក់ កាណាត្តិ អូ អ្នែ ទុញ ណោះ ត្រត់ ម៉ឹង ប្រ្ល័: បិកកាតយ័ ឡាក់ ទី អន់ កាណាត្តិ ញ៉ា អៀង គ្រឹប នែវ កា ពិន ភៀ អន់ ពិន ហោក រត់។

១៨ ហត់ អន់តត់ ប្រើ អន់ខៃ ប្រឹក្តិ សារ ដាក់ អៀង លូ ជែក អន់ កាណាត្តិ កា ពូ ញន ពុត ដាក់ អូ កាឡីស កាញ។

១៩ ប្រឹក្តិ នែវ អា ណោះ អន់ខៃ ចឹង ប៉ាតុ រ៉ាស អំប៉ាស ដាក់ ឡាក់ អ្នែ លើយ រ៉ាន់ដាប់ ពីង ប្លែង សារីរិបំ កា ឡាកោ អន់ខៃ ប៉ាត់ ដាវ តែង ម៉ាត់ ទៀ ភៀ អន់ អន់ខៃ ទី អាញ អ្នែ រីស លើយ។

២០ ឆ័យ្យ្យ ហត់ រ៉ាងហៃ សារ ញ៉ា ឡាក់ ប្រ្ល័: ទី ប៉ាហ្សើ ពីង អីស ណោះ ពី។ ហត់ យ៉ារ ឡឹង សារ កាប បឹត អិក អូ ទី ខា។ ពូ ជា សារ កាកាប អា យី សារ ហ្សាំង សាឡាច់ ហះកា អូ ត្រត់ នីណោះ អុះ។

២១ ប៉ាណាស បក់ អន់ដា សៀ សារ ណោះ កេះណោះ អ្នាត សៀ ប្រ្ល័: ហង។ អន់ ប្រ្ល័: រ៉ាងហៃ រ៉ាងឡា អន់ដីស។

សត្រា ទី ២ វគ្គ ប៉ូល ប៉ាហ្វើ កា ធីម្ល៉េ

សារ អន់តត់ រ៉ះ

វគ្គ ប៉ូល ប្រាក់ សត្រា ទី ១ រៀន អា ផ្លែ អ៊ែ ត្រុត ខុក ពឹង ម្យ៉ែង រ៉ូម (ប័រ ហៃ ២:៩)។ ផ្លែ ណោះ អ៊ែ អ៊ែ ម៉ៅញ ដួរ អូ ទី គូប (ប័រ ហៃ ៤:១០,១៦)។ អ៊ែ កា យឹត ផា អាញ អ៊ែ ទិល ដាវ ត្រ គំ តៅ ហង ណោះ ហង បះ អ៊ែ ប្រាក់ សត្រា អន់តត់ រ៉ះ កា ធីម្ល៉េ ខង អ៊ែ បិច ចៃ ខាក់ កា ធីម្ល៉េ។ អ៊ែ ប្រាក់ សត្រា អា រ៉ាំងរ៉ាំង សាណាំ ៦៤ គ.ស.។

ប័រ ហៃ សារ អន់តត់ រ៉ះ ពឹង សត្រា ទី ១ ប៉ាហ្វើ កា ធីម្ល៉េ ដេល។

សារ សាខាងៗ

ពឹង សត្រា ទី ២ អា វគ្គ ប៉ូល កាប ប៉ាងហោក ពុត ពៀក ធីម្ល៉េ ប្រើ អ៊ែ ប្រគំ ដាវ កា ប្រ្លៀះ បិក កាតយ័ លើយ យ្លៀះ ទី សារ ឡាបាក នីចម៍ កាតាម។

វគ្គ ប៉ូល ប្រើ ធីម្ល៉េ ខំ ប្រគំ ដាវ រ៉ះ សារ ដាក់ ឡឹង យីស៊ូ ឡាក់ កា តាហាន ដាក់ ត្រង់។ អ៊ែ កា អូ អន់ ធីម្ល៉េ ទី សារ តាយួស កា ពូ ដេល។ (១:៣-២:១៣)

វគ្គ ប៉ូល អន់តត់ ប៉ាតោ កា ធីម្ល៉េ ផៃ អន់ អ៊ែ តាប៉ុញ តាប៉ាក់ លូ ពូ ឡឹង សារ អូ ទី ខា។ (២:១៤-២៦)

វគ្គ ប៉ូល រ៉ះ ផា ផ្លែ រ៉ាំងរ៉ាំង អង់កក់ តេះ បើត ចឹង ឡុច ពូ ចឹង ប្រគំ អូ ដាក់ ហ៊ែង អៀង ៗ។ ពៀ បិច ប្រគំ ដាក់ ពួយ យីស៊ូ អ៊ែ ចឹង ទី សារ ឡាបាក អៀង ហះកា ត្រុត ប្រគំ ពួយ ផាប ប៉ានីរ ប្រ្លៀះ លើយ។ (៣:១-១៧)

វគ្គ ប៉ូល ប្រើ ធីម្ល៉េ រ៉ះ សារ ដាក់ លើយ យ្លៀះ ពូ អូ ចៃ សៀ កាតាម ឡាក់ កា វគ្គ ប៉ូល តាំងឡា ខំ តុត ដាក់ លើយ ទិល ឡុច ដេល។ (៤:១-៨)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ ណាវ។ (៤:៩-២១)

១ អាញ សិច ប៉ូល ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ ពួយ ពុត ប្រ្លៀះ បិកកាតយ័ អាញ ប្រ គំ ដាវ រ៉ះ ឡឹង សារ អាញ អ៊ែ រីស អន់ខូ លូ យីស៊ូ គ្រិះ ត្រុត ពួយ ប៉ានីរ ប្រ្លៀះ សាញ៉ា។

២ សត្រា អា អាញ ប៉ាហ្វើ កា ធីម្ល៉េ អីស ឡាក់ កា គន អាញ បិច ចៃ។ អន់ ប្រ្លៀះ បិកកា តយ័ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អីស លូ តាប៉ាប តាប៉ុន លូ អន់ សារ សាណាក សារ៉ាក់ កា អីស។

សារ ត្រុត រ៉ាំងហៃ សារ ដាក់ ឡាក់ ប្រ្លៀះ ប៉ាហ្វើ

៣ អាញ ហោក វគ្គ កា ប្រ្លៀះ ឡាក់ អាញ សាប្លៀះ អ៊ុល កូតី កា អ៊ែ ឡាក់ កា វគ្គ យ៉ាក់ អាញ ពៃ ដេល ទីប ទី ពុត យឹត ដាក់ ត្រង់។ ផ្លែ អាញ ម៉ន់ ឡោម ប្រ្លៀះ អាញ កាចាំង កា អីស លើយ ទីប កាម៉ាំង ទីប កាដាវ។

៤ អាញ កាចាំង ប័ប ទៀក ម៉ាត់ អីស បះ អាញ ឡាងត បិច ប័ប អីស ណាវ ភៀ អន់ អាញ ទី សារ ហោក វគ្គ។

៥ អាញ កាចាំង ឡឹង សារ អីស សៀ ដាក់ គ្រង យី ឡាក់ កា យ៉ាក់ អីស ឡូអិះ លូ មើត អីស អើ និះ សៀ អន់ ឡូល ឡឹង អីស ពៃ ដេល។ អាញ យើត ជា អីស កា សៀ នីណោះ តាទីច ដេល។

៦ ខ អា ហង បះ អាញ តាក់ កាចាំង អីស ផះ រាំងរាំង អាញ ម៉ន់ សាប៉ាក់ * អីស ពៃ ប្រ្លះ ទី អន់ សារ ដាក់ ពីង អីស ហត់ អីស ខំ ប្រឹក ព្យយ ដៃ អន់ ហ្ស្រង សារ ណោះ ដៃ

៧ ខង ប្រ្លះ បិកកាតយ័ អូ ទី អន់ ប៉ាងាត ប៉ាលឹង អន់ ឡើត ឡាក់ ប្រឹក អន់ ពិន អូត ណោះ អុះ យី អើ អន់ ប៉ាងាត ប៉ាលឹង ឡាក់ ទី អំវាញ អីញ សារ បិច ចៃ លូ អូ កាតត់ ពុត។

៨ ទីល នីណោះ អីស ដៃ តាយួស កា រះ សារ ពិ តាំងឡា ពិន លូ ដៃ តាយួស កា អាញ ត្រត់ ខុក ញាន កា សៀ អើ ណោះ។ ហត់ អីស អ្នែ ថុក ឡាក់ បាក់ អន់ ឡូ អាញ ញាន រះ សារ ដាក់ ឡឹង យី ស៊ូ ហត់ ម៉ឹង សារ អំវាញ អីញ មះ ប្រ្លះ បិកកាតយ័ ហង ពិ។

៩ ប្រ្លះ អា ហង ឡាក់ តង ពិន លូ រើស អ្នក ពិន អន់ ប្រឹក ប៉ាសុន ដាក់ សាំរ៉ាប់ កា អើ។ ប្រ្លះ រើស អ្នក ពិន អា អូ ត្រត់ ញាន កា ពិន ប្រឹក ដាក់ ណោះ អុះ យី តាម ជិនកាន លូ តាម ពុត ដាក់ មះ អើ។ អន់ ឡូល ឡឹង អើ បាំងកើត អងកក់ តេះ អើ យើត ចឹង ប្រើ យីស៊ូ គ្រិះ ប្រឹក ដាក់ កា ពិន នែរ អា។

១០ កិញអៀ អា ប្រ្លះ តាំបាង អន់ ពិន អន់ ហ្គាល់ ពុត តាប៉ាប តាប៉ុន មះ អើ ពឹង យីស៊ូ គ្រិះ ឡាក់ ជីរ ពឹង អងកក់ តេះ អា តង ពិន។ អើ ប្រឹក អូ អន់ ទី សារ តោ ហង លូ អើ តាក់ តាតារ អន់ ពិន អន់ ហ្គាល់ អាញ អូ អូ តោ ញាន កា សារ ដាក់ អា ហង។

១១ ប្រ្លះ បិកកាតយ័ ប្រើ អាញ រះ សារ ដាក់ អា យី ប្រឹក ប៉ាណូស រះ ប៉ាតាង អើ លូ ប្រឹក ណៃ បូ បាំងហៀន ពុ។

១២ ញាន ខ អា ហង បះ អាញ ទី សារ ឡាក់ បាក់ អា ហះ កា អាញ អូ តាយួស អុះ ខង អាញ អន់ ហ្គាល់ ប្រ្លះ ឡាក់ អាញ សៀ លូ អាញ សៀ ជា អើ ចឹង អូ រាំងហៃ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហៀ ពឹង អើ † លើយ ទីល ដារ អើ ជីរ។

១៣ ហត់ ប្រឹក ព្យយ ប៉ានីរ ប្រ្លះ ឡាក់ ដាក់ ត្រត់ ឡាក់ អីស កាតាំង ឡឹង អាញ ញាន កា ពុត សៀ លូ ពុត បិច ចៃ ឡាក់ យីស៊ូ គ្រិះ អន់ កា ពិន។

១៤ ហត់ រាំងហៃ សារ ដាក់ ឡាក់ ប្រ្លះ បិកកាតយ័ ប៉ាហៀ ពឹង អីស អន់ អ្នែ លើយ ញាន កា ប៉ាងាត ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ ឡាក់ អ្នែ កាណុង ពិន។

១៥ ឡាក់ កា អីស កាតាំង ណោះ ហង អុះ ម៉ី បក់ អ្នែ ពឹង ខេត អាស៊ី ‡ ទិខូ អន់ ខៃ អ្នាត អាញ កេះ កាំឡាំង អន់ ខៃ ណោះ ទី សិច ឡាក់ កា ភីតេឡូ លូ ហើម៉ូកេន។

១៦ អន់ ប្រ្លះ បិកកាតយ័ តាប៉ាប តាប៉ុន កា អូនេស៊ីកើរ លូ កាំឡាំង ហិ អើ ខង អើ ឡាក់ ចាចាក ប៉ាក់ អាញ លើយ។ អើ កា អូ តាយួស កា ពូ ញាន កា អាញ ត្រត់ ខុក អា ដេល។

១៧ អូ ត្រត់ ដឹង ណោះ អុះ ផះ អើ ទីល ប៉ាត់ មៀង រ៉ូម អើ ខំ ចាក ណាំង អាញ ទីល ប៉ប ឡូត។

១៨ អន់ ប្រ្លះ បិកកាតយ័ តាំបាង ពុត តាប៉ាប តាប៉ុន កា អើ ប៉ាក់ ដារ យីស៊ូ ជីរ ឡើ។ អីស អូ ក្លា ឡឹង ពូ កេះ ផះ អាញ អ្នែ ពឹង មៀង អេកេសូ ពៃ អើ តង អាញ នីចម អន់ ជា ណោះ។

* ១:៦ ១:៦ គុន តាឡាប លើយ ផះ ពូ រើស ប៉ាណូស ប្រឹក មែត រាំងហៃ ពូ លើយ សាប៉ាក់ ពឹង កល់ ផះ ពូ ម៉ន់ ឡោម ប្រ្លះ អន់ កា អើ ណោះ។ † ១:១២ ១:១២ ទី សារ ញ៉ា ឡាក់ អាញ ប៉ាហៀ ពឹង អើ ពិន ព្រៃ នីអៀ កា ត្រត់ ដេល ទី សារ ញ៉ា ឡាក់ អើ ប៉ាហៀ ពឹង អាញ ‡ ១:១៥ ១:១៥ ខេត អាស៊ី រ៉ប ដារ អា ពូ អើ ប៉ាចេត ឡុកី តែង ដារ ម៉ុត។

២

សារ ប្រឹក្សា តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ

១ អីគន ញន កា ពិន ម៉ឹង សារ តាប៉ាប តាប៉ុន ម៉ះ យីស៊ូ គ្រិះ ទីល នីណោះ ហាក់ អន់ អីស ទី សាង ពិ។

២ ទិ សារ ឡាក់ អីស កាតាំង អាញ រ៉ះ ហះ ម៉ាត់ ប៉ាណូស អៀង ដូរ ណោះ អីស ត្រត់ មប អន់ កា អុះ ម៉ី ចំ ឡាក់ ដាក់ ត្រង់ លូ ចឹង អ្នក បាំងហៀន តូ ពូ អន់ ទៀត ណារ ពិ។

៣ ហាក់ អន់ អីស ដាម អត់ កាណាង សារ ថុក ឡាក់ បាក ឡាក់ កា តាហាន ដាក់ ម៉ះ យីស៊ូ គ្រិះ ពិ។

៤ ផ្ទះ ប្រឹក្សា តាហាន អ្នក ទី ពៀ យីត ឡឹង ងារ អន់ ទៀត អុះ យី អន់ ខែ យីត អន់ ត្រត់ ពុត ម៉ែត តា ហាន។

៥ ម្នួត បក់ ប៉ាលូង សាតាក់ កា និះ ទៅ ដេល ផា អន់ ខែ ប្រឹក្សា ពូយ ចាបាប់ ណោះ ចឹង ទី រ៉ាំង រ៉ាន់។

៦ ម្នួត ប្រឹក្សា មី បក់ ប្រឹក្សា ងារ តុត ត្រុះ ប៉ាក់ ទីល ខែ ច្រត់ រ៉ាន់ ដាប ត្រត់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល *។

៧ ហាក់ អីស ចា ជ្រែប យីត អន់ ហ្លួង ឡឹង សារ អាញ កាប អា ខង ប្រ្រះ បិកកាតយ័ ចឹង ប្រឹក្សា អន់ អីស ហ្សាំង សាឡាច់ អ្នក ហ្លួង ឡឹង សារ ទិ អា។

៨ ហាក់ អីស កាចាំង ឡឹង សារ យីស៊ូ គ្រិះ រឺស សីត អើ ឡាក់ ផ្លង់ រ៉ាច់ លូ សាដាច់ ដារីត ត្រត់ ឡាក់ កា សារ ដាក់ អាញ រ៉ះ។

៩ អាញ ទី សារ ថុក ញ៉ាក ឡាក់ បាក នែរ អា ញន កា សារ ដាក់ អា ហង លើយ ទីល ពូ រ៉ុប ពូ ចត់ ឡាក់ ប៉ាណូស ប្រឹក្សា យច។ ហះ កា ប៉ានីរ ប្រ្រះ បិកកាតយ័ ពូ អ្នក រ៉ុប ចត់ អុះ។

១០ ទីល នីណោះ អាញ ខំ អត់ សាំរ៉ាញ គ្រឹប សារ ឡាក់ បាក ញន កា យីត កា ប៉ាណូស ឡាក់ ប្រ្រះ រឺស ភៀ អន់ ប្រ្រះ តង់ អន់ ខែ ញន កា យីស៊ូ គ្រិះ ទីប អន់ អន់ ខែ ទី សារ សាណាក សារ៉ាក ឡាក់ អ្នែ លើយ។

១១ សារ អា ត្រត់ សៀ តាទីចេះ

ផា ពិន តោ អន់ ខ្ល លូ យីស៊ូ កេះ

ពិន កា ចឹង អ្នែ រឺស អន់ ខ្ល លូ អើ ដេល

១២ ផា ពិន ខំ អត់ សាំរ៉ាញ

ណោះ ពិន ចឹង រ៉ាំង ហៃ អង់កក់ តេះ អន់ ខ្ល លូ អើ។

ផា ពិន អ្នែ ចៃ អន់ ហ្លាល់ អើ

អើ កា អ្នែ ចៃ អន់ ហ្លាល់ ពិន ដេល។

១៣ យ្រះ ពិន អ្នែ ដាក់ អ្នែ ត្រង់ កាតាម

កា អើ អ្នែ ដាក់ ត្រង់ លើយ

អើ អ្នែ អ្នែ ប្រឹក្សា តាង ឡឹង ឡាក់ អើ ទៅ។

សារ ត្រត់ យ្យារ ឡឹង សារ កាកាប បឹត អិក

* ២:៦ ២:៦ ប៉ាក់ ទីល ខែ ច្រត់ រ៉ាន់ ដាប ត្រត់ ទី ពៀ ទី សាណា អៀង ឡឹង ពូ ដេល ពៀត គុល «ត្រត់ ទី ពៀ ទី សាណា ចានែក អន់ ច្រល»។

១៤ ហត់ តាត់ កាចាំង អន់ខែ ឡើង សារ ទិ អា លូ ទីប ប្រើ អន់ខែ កាខាត់ ហះ ម៉ាត់ ប្រើ៖ បិកកា តយ័ ដៃ អន់ ប៉ាតែក គូប សោប ឡើង សារ អូ វ៉ាឡា អូ វ៉ាឡយ័ ឡាក់ ប្រើត៍ អន់ កា មូត សាំយ៉ាង ណោះ រឺល រឺង ដេល។

១៥ ហត់ ខំ ប្រើត៍ នីចម៍ អន់ ត្រត់ ពុត ប្រើ៖ បិកកាតយ័ ឡាក់ កា ប៉ាណូស ប្រើត៍ គូលី ឡាក់ អូ ទី សារ ញ៉ា ប្រើត៍ អន់ តាយូស ញុន កា អីស ឡាក់ ប៉ាណូស រ៉ះ ពូយ ប៉ានីរ ប្រើ៖ អន់ ត្រត់។

១៦ អីស ត្រត់ យ៉ារ ឡើង សារ កាកាប បឹត អិក អូ ទី ខា ខង សារ កាកាប នែរ អា ចឹង ប្រើត៍ អន់ ពូ ក្លះ ឡាច់ ឡើង ប្រើ៖ ហើង ចាំងហាយុត។

១៧ ប៉ានីរ អន់ខែ កាប ណោះ ឡាក់ កា អេ សា វ៉ារុង ហើង ជ្រុ ៗ កាណុង កាំឡាក់ អន់ខែ ណោះ ទី សិច ឡាក់ កា ហ៊ីមេនៃ លូ ភីលេត។

១៨ អន់ខែ ញៀរ ដួរ ណោះ ក្លះ ឡាច់ ឡើង សារ តាទីច កេះ ទីប កាប ផា សារ ប៉ាណូស តៅ រឺស សឹត ណោះ វ៉ាវ៉ាច កេះ។ អន់ខែ ប្រើត៍ អន់ កា អុះ ម៉ី បក់ អន់ដា អ្នាត សៀ ប្រើ៖ ។

១៩ ហះកា អញជុង ម៉ះ ប្រើ៖ បិកកាតយ័ អ្នែ កាចាប់ និះទៅ លូ ទី ប្រាត់ រ៉ះ ផា «ប្រើ៖ អន់ហ្គាល់ បក់ អើ ចំ ឡាក់ ម៉ះ អើ»។ កេះណោះ រ៉ះ ផា «ហត់ អន់ បក់ អើ សិច ប្រើ៖ បិកកាតយ័ ឡាច់ អន់ វ៉ា វ៉ាច់ ឡើង សារ អូ ដាត់ ណោះ ពិ»។

២០ កាណុង ហី តិស អូ ត្រត់ ទី ដឹង យឿង វ៉ាស ពូ ប្រើត៍ លូ ម៉ាស លូ ប្រាក់ ណោះ អុះ យឺ យឿង ប្រើត៍ លូ អ្នែង ប្រើត៍ លូ តេះ អន់ដា ដេល។ យឿង អន់ដា ពូ យរ កាណុង កាន សាំខាន់ៗ យឿង អន់ដា ពូ យរ ដោច ដាច។

២១ ទីល នី ណោះ ញៀ ចៃ បុនពែង ពុត ញៀក អន់ ដាត់ លូ អន់ វ៉ាវ៉ាច ឡើង សារ អូ ដាត់ ទី ណោះ អើ ណោះ ប្រើ៖ ចឹង យរ អើ កាណុង សារ សាំខាន់ៗ អើ ឡាក់ កា យឿង ដាត់ ដេល លូ ទី ខា សាំវ៉ាប កា តាំងឡា ហី ចឹង យរ ប្រើត៍ ងារ ដាត់ គ្រីប នែរ។

២២ ហត់ យ៉ារ អន់ វ៉ាវ៉ាច ឡើង សារ មូត តាតាម ប្រើត៍ ឡាឡឹក ឡាឡាត៍ កេះណោះ ខំ ប្រើត៍ ពូយ សារ ដាត់ ត្រង់ ខំ ម៉ឹង ប្រើ៖ លូ បិច ចៃ កា ពូ ខំ អ្នែ ដាត់ រម លូ កាំឡាក់។ អន់ មូត បក់ អើ ប្រើ៖ បិកកាតយ័ ឡាក់ ទី ពុត ញៀក ដាត់ ត្រង់ ណោះ ប្រើត៍ ពូយ សារ អា ដេល។

២៣ ដៃ រឺនវ៉ាយ ឡើង សារ ពូ ប៉ាតែក ឡាក់ សារ ងំល អូ ទី ខា អីស អូ អន់តត់ កេះ ផា សារ ប៉ា តែក នែរ អា ចឹង ប្រើត៍ អន់ ទី សារ តាប៉ុញ តាប៉ាក់ គូប សោប។

២៤ បក់ ប្រើត៍ ងារ ប្រើ៖ បិកកាតយ័ អូ ត្រត់ តាប៉ុញ តាប៉ាក់ លូ គូប សោប អុះ យឺ ត្រត់ ទី ពុត ដាត់ សីម កា ប៉ាណូស ទីខូ ត្រត់ អូ ប៉ាងហៀន លូ ទី ពុត អត់ សាំវ៉ាញី ដេល។

២៥ ផះ អន់តត់ ប៉ាតោ កា មូត បក់ ប៉ាតែក លូ អីស អីស ត្រត់ ទី ពុត ឡាអត់ អូ ផែត ប្រើ៖ បិក កាតយ័ ចៃ ប្រើត៍ អន់ កា អន់ខែ បុនពែង ពុត ញៀក ភៀ អន់ អូ អន់ហ្គាល់ សារ តាទីច ឡាក់។

២៦ កេះណោះ អន់ខែ ចឹង សាទីរ ឡាកោ លូ ឡាច់ អន់ វ៉ាវ៉ាច ឡើង ប្រើ៖ បឹត សាតាំង ឡាក់ រុប ប៉ាងខំ អន់ ប្រើត៍ ពូយ ពុត អើ។

៣

សារ ពូ ចឹង ប្រើត៍ អូ ដាត់ ពីង វ៉ាងហារ អា អងកក់ តេះ ចឹង ឡុច កេះ

† ២:១៩ ២:១៩ សារ អា ឡាច់ ឡើង ចំលូន ប៉ាសុន (ផន/គណនា) ១៦:៥។

១ អីស ត្រង់ អ្នក អន់តត់ ជា ពីង រ៉ាងហាវ អា អង់កក់ កេះ ក្បាម៍ ចឹង ឡូច កេះ ចឹង ទី សារ ឡាបាក ខាក់

២ ខង ប៉ាណូស ចឹង បិច ដឹង កា ឡាកោ ទៅ លូ បិច កា ហៀន លូ ម្នាត់ អេង ខួយ ប៉ាន់ តិស កាប អូ ដាក់ អូ រ៉ាប អូ សៀ មើត ពី លូ អូ អូ កាចាង កា ពូ ប្រឹក ដាក់ កា អើ ទីប បីដាយ ប្រ្រៈ។

៣ ប៉ាណូស ចឹង អូ អូ បិច កា គូប សោប អូ អូ អ្នាត ដោះ កា គូប កាប ពោ គូប សោប អូ អូ កាតត់ ពុត ខួយ ប៉ាអ្យប់ អូ ចៃ កា សារ ដាក់

៤ ទី ពុត អូ ត្រង់ ឡាម៉ក់ អីក តិស ពុត បិច កា សារ រ៉ក់ សើម ហ្គិត ឡើង បិច កា ប្រ្រៈ បិកកា តយ័។

៥ អំបាំង អា អន់ខែ តាត់ អំប្រឹក អ្សិល កូតិ កា ប្រ្រៈ ហះកា អន់ខែ អូ ចៃ អន់ហ្គាល់ សារ អំរ៉ា ញ អីញ ម៉ះ ប្រ្រៈ ឡាក់ ចឹង អន់ កា បក់ អ្សិល កូតិ កា អើ តាទីច។ ហត់ អ្នែ អន់ ចាំងហាយុត ឡើង ប៉ាណូស នែវ អា ពី។

៦ កាណុង កាំឡាំង អន់ខែ ណោះ ទី បក់ អន់ដា ចាក ឡាលែ ឡាឡូ ម៉ុត កាណុង ហី ពូ កេះ ណោះ ប៉ាណាំ មូត អង់កាន់ បក់ អូ ហ្វង់ ឡាក់ ទី ដឹង សារ យច ឡាក់ អង់កាន់ ទីមរ៉ែ ឡាកោ ពួយ ពុត បិច គ្រឹប នែវ ដេល។

៧ មូត អង់កាន់ ណោះ ហៀន លើយ ហះកា អ្នែ កា អូ អូ អន់ហ្គាល់ សារ តាទីច និះទៅ ដេល។

៨ យ៉ាណោះ លូ យ៉ាមប្រេះ * ប៉ាតែក លូ រ៉ក់ ម៉ូសេ នីចម៍ មូត ប៉ាណាំ ពូ យច ណោះ កា ប៉ាតែក លូ សារ តាទីច នីណោះ ដេល។ អន់ខែ ឡាក់ ប៉ាណូស អូ ដឹង យឹត អូ ដាក់ សារ អន់ខែ សៀ ណោះ អូ ទី ខា ញ៉ា អុះ។

៩ ធិនកាន អន់ខែ ប្រឹក ណោះ ចឹង អូ ឡា ប៉ាក់ ម៉ាត់ អុះ ខង ពូ ចឹង បំបំ ពុត ពៀក អន់ខែ ឡាក់ កា ពូ សើត ពៃ ទី បំបំ ពុត ពៀក យ៉ាណោះ លូ យ៉ាមប្រេះ ដេល។

សារ ផាប់ ប៉ានីវ ប្រ្រៈ ទី ខា

១០ ហះកា អីស អីស សាំយ៉ាង អ្យក់ ពុត ចែត កេះ សារ ឡាក់ អាញ បាំងហៀន អីស បំបំ ដារ អាញ ប្រឹក លូ ធិនកាន ឡាក់ អាញ បិច ប្រឹក លូ សារ អាញ សៀ សារ អត់ សាំរ៉ាញ សារ បិច ចៃ លូ សារ អាញ ខំ លើយ។

១១ អីស បំបំ ដេល កា ពូ ប្រឹក បាប អាញ លូ អាញ ទី សារ មុក ឡាបាក ផះ អ្នែ ប៉ាក់ មៀង អន់ទី យ៉ុក មៀង អ៊ុកឡោម លូ មៀង លីសាត្រា។ ពូ ប្រឹក បាប អាញ កាខាក់ ហះកា សារ ទីណោះ ប្រ្រៈ បិកកាតយ័ តង់ អាញ អន់ រ៉ាវ៉ាច កេះ។

១២ ពៀ បិច អ្នែ នែវ អ្សិល កូតិ ប្រឹក ពួយ យីស្វិ គ្រិះ ណោះ ចឹង ទី សារ ពូ អូ ណិស នីអៀ ហាង។

១៣ កាប៉ាច ប៉ាណូស បក់ អូ ដាក់ លូ មូត ប៉ាលុ ពូ អូ ដឹង ប្រឹក សារ អូ ដាក់ ហើង អៀង ។ លូ ប៉ា ណាំ អន់ កា ពូ រ៉ិល រ៉ើង អន់ខែ ទៅ កា រ៉ិល រ៉ើង ដេល។

១៤ ហះកា អីស ត្រង់ ប្រឹក ពួយ សារ ឡាក់ អីស ហៀន កេះ លូ សារ អីស សៀ កា ខាក់ ណោះ ខង អីស អូ អន់តត់ ជា សារ ទីណោះ អីស ហៀន ឡើង ពៀ។

* ៣:៨ ៣:៨ យ៉ាណោះ លូ យ៉ាមប្រេះ អន់ខែ ឡាក់ ត្រូវ អំលុ សុនសាត អីស៊ុប ពៀវ ដួវ ឡាក់ ប៉ាតែក លូ រ៉ក់ ម៉ូសេ។ បំ ហៃ សារ ឡាក់ (និក្ខមន៍) ៧:១១,២២; ៩:១១។

១៥ ឡើង អីស អ្នក សាស្តា អីស អ្នក ប្រុង ឡើង ជាប់ រាន់ដាប ប៉ានីរ ប្រ្លឹះ ឡាក់ ចឹង ប៉ាណាំ អីស អន់ ហ្សាំង សាឡាច់ ភ្លើ អន់ ប្រ្លឹះ តង់ ញាន កា ស្បើ យីស៊ូ គ្រិះ។

១៦ គ្រីប សារ ឡាក់ ប្រាក់ កាណុង ជាប់ រាន់ដាប ប៉ានីរ ប្រ្លឹះ ស៊ុត កា ប៉ានីរ ឡាច់ ឡើង ពីរ ប្រ្លឹះ បិកកាតយ័ លូ ទី ខា សារ៉ាប់ បាំងហៀន កាប កា បក់ ប្រ្លឹក យថ អន់តត់ ប៉ាន់ត្រង់ លូ អន់តត់ ប៉ាតោ អន់ អ្នក ព្រួយ សារ ដាក់ ត្រង់

១៧ ភ្លើ អន់ ប៉ាណូស បក់ ប្រ្លឹក ដារ ប្រ្លឹះ បិកកាតយ័ អន់ អ្នក ទ្រៀម ឡាកោ អន់ កេះ ម៉ាត់ ប្រ្លឹក សារ ដាក់ គ្រីប នែរ។

៤

សារ ត្រង់ រ៉ះ ប៉ានីរ ប្រ្លឹះ

១ អាញ ប៉រ អន់តត់ រ៉ះ កា អីស ហះ ម៉ាត់ ប្រ្លឹះ បិកកាតយ័ លូ ហះ ម៉ាត់ យីស៊ូ គ្រិះ ឡាក់ ចឹង ជីរ ទីប ទី សារ អំរិញ អីញ ភ្លើ រ៉ាំងហៃ រ៉ាំងខ្សា លូ តាត់ស៊ិន សារ ប៉ាណូស រ៉ីស លូ ប៉ាណូស តៅ ដេល។

២ ហត់ អីស រ៉ះ ប៉ានីរ ប្រ្លឹះ ពិ ត្រង់ រ៉ះ លើយៗ យ្លឹះ ដារ ដាក់ កាតាម អូ ដាក់ កាតាម ត្រង់ តាត់ កាចាំង ពូ អន់ អ្នក អន់តត់ ឡាកោ ទីប កាប កា ពូ លូ បាំងហៀន ពូ លូ អន់តត់ ប៉ាតោ កា ពូ ញាន កា ពុត អត់ សារ៉ាប់ គ្រីប សារ

៣ ខង ចឹង ទី ដារ អន់ដា ពូ ចឹង អូ ចៃ សារ៉ាប់ សារ បាំងហៀន ឡាក់ ដាក់ ត្រង់ ណោះ អុះ យី ពូ ចឹង ណាំង ណែយូ ចំ ឡាក់ អ្នក បាំងហៀន អន់ ត្រង់ ពុត ពូ ក្រានី កា រត់ តោរ សារ៉ាប់ ដោច។

៤ ពូ ចឹង អូ ចៃ អុះ សារ៉ាប់ សារ តាទីច យី ពូ ចឹង ឡាក់ សារ៉ាប់ ដឹង សារ ម៉ាមន ឡុក។

៥ ហះកា កាប៉ាច់ អីស ត្រង់ អ្នក កាតត់ ពុត លើយ គ្រីប សារ លូ ដាម អត់ កាណុង សារ ឡាក់ ប៉ា ក។ ហត់ អន់ អីស អន់តត់ រ៉ះ សារ ដាក់ អន់ កា ពូ ពិ លូ តាត់ អង់កេះ គ្រីប ដារ ឡាក់ ឡាកោ ត្រង់ ប្រ្លឹក ណោះ ដេល។

៦ ឡាកោ អាញ ជះ មប អន់ កា ប្រ្លឹះ កេះ ឡាក់ កា តាពេ ពូ ស្រោច អន់ហ្នឹង * លូ ទីល ដារ ឡាក់ អាញ ត្រង់ ចាក ឡាច់ កេះ ដេល។

៧ អាញ ខំ តុត ដាក់ កេះ អាញ ប៉ាលូង សាតាក់ ទីល ចារ កាំឡុត កេះ លូ អាញ រ៉ាំងហៃ សារ អាញ ស្បើ កា អ្នក និះទៅ ដេល។

៨ គីត អៀ តែង ម៉ាត់ ចឹង ទី រ៉ាំងរ៉ាន់ សារ ដាក់ ត្រង់ គម សារ៉ាប់ អន់ កា អាញ។ យីស៊ូ ឡាក់ ពី តាំងឡា តាត់ស៊ិន សារ ដាក់ ត្រង់ អីវី ចឹង អន់ រ៉ាំងរ៉ាន់ កា អាញ ប៉ាត់ ដារ អីវី ជីរ ទៀ។ អូ ត្រង់ ដឹង កា អាញ អុះ អីវី ចឹង អន់ ណោះ យី អន់ កា ប៉ាណូស ទីខូ បក់ បិច ចៃ កា សារ អីវី ជីរ ណោះ ដេល។

សារ រត់ ប្លូល ប្រ្លឹ ធីម្មថេ ប្រ្លឹក ដារ អន់ទៀតៗ

៩ ហត់ ខំ ឡាក់ ប៉ាត់ ចារ អាញ អា ស្រីស

១០ ខង ដេមៈ អីវី អ្នក អាញ ញាន កា អីវី បិច កា សារ ពីង អង់កក់ កេះ អា អីវី ឡាក់ ប៉ាត់ មៀង ថេ សាឡូនិក កេះ។ ក្រេសេន កា ឡាក់ ប៉ាត់ ខេត កាឡាទី ដេល ទីតុះ កា ឡាក់ ប៉ាត់ ខេត ដាល់ម៉ាទៀ។

* ៤:៦:៦ សុនសាត អ៊ីស្រាអែល លើយ អ្នក តាពេ ស្រោច អន់ហ្នឹង ជះ អន់ខែ អ្នក ចៀម រ៉ាំង ប្រ្លឹះ បិកកាតយ័ ដេល។ បំរ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៨:១-៨។

១១ ទីដឹង លូកា អែ អន់ខ្ល លូ អាញ។ អ្យក់ អីស ជៀក ម៉ាកុះ ឡា អន់ខ្ល ដេល ខង អែ អ្ន ប្រឹក្ច ងារ តង់ អាញ។

១២ អាញ ប្រើ ទីយីកុះ ឡា ប៉ាក់ មឿង អេភេសូ កេះ។

១៣ ប៉ាក់ អីស ឡា ប៉ាក់ ចារ អាញ ទៀ អីស អ្យក់ អារ គ្រីន អាញ ប៉ាហ្សឺ ពីង ហី កាប៉ុះ ប៉ាក់ មឿង ត្រុះ លូ អ្យក់ ឡា ផាប់ ទិណោះ ដេល កាខាក់ អែ យី អ្យក់ ឡា ផាប់ អង់ការ ដេល។

១៤ អាណេកសានត្រុះ ឡាក់ វ៉ាគីយ រស អែ ប្រឹក្ច បាប អាញ អៀង ខាក់ ហះកា ប្រ្លះ បិកកាតយី ចឹង តូ អែ ពួយ សារ អែ ប្រឹក្ច ណោះ ហង។

១៥ អីស កា ត្រក់ ឡា ឡា កេ និទៅ ដេល ឡឹង អែ ណោះ ខង អែ ប៉ាតែក កាខាក់ កា សារ ពិន រ៉ះ។

១៦ ជះ ពូ តាតស៊ិន សារ អាញ លឹក ទី ម៉ោញ អាញ តើល សារ ពូ ច្រោម ហះកា អូ ទី ញឺ តារ អន់ខ្ល លូ អាញ អុះ យី ពូ សាតាក់ អ្នាត អាញ ទិខ្ល ហះកា អាញ ប៉រ ហះ ប្រ្លះ ដៃ អ្យក់ យ៉ូ សារ យច អន់ខ្ល។

១៧ យ៉ះ ពូ អ្នាត អាញ កាតាម កា ប្រ្លះ បិកកាតយី អែ អន់ខ្ល លូ អាញ ទីប អន់ អាញ ទី សាដុំ ដេល ភៀ អន់ អាញ អ្ន រ៉ះ សារ ប្រ្លះ អន់ គ្រីប សារ កា សុនសាត អន់ ទៀត ទិខ្ល សាំយ៉ាង។ ប្រ្លះ តង់ អាញ អន់ វ៉ាវ៉ាច់ ឡឹង ពីរ បិក ដេល។

១៨ ប្រ្លះ បិកកាតយី ចឹង ប្រឹក្ច អន់ អាញ វ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទិណោះ ណារ អែ ចឹង វ៉ា ងហៃ អាញ ភៀ អន់ អាញ ហារ ពីង ប្លែង ចារ អែ វ៉ា ងហៃ វ៉ា ងខ្យា។ អន់ អែ លៅ លែង សិច លើយ អាមែន។

១៩ អ្យក់ អីស ឡា ចាចាក អំបញ្ច ព្រីស៊ីល លូ អាគីឡា អន់ខ្ល ដាក់ ឡា កេ ប៉ាងខ្មៅ ដេល ប? លូ ឡា អំបញ្ច ខាប់ខ្ល អូនេស៊ីកើរ ដេល ហោក។

២០ អេវ៉ាសាទុះ អែ ពីង មឿង កូរិនថុះ។ ត្រុកឹម អែ អីត អាញ អន់ អែ អែ ប៉ាក់ មឿង មីលេត។

២១ អ្យក់ ខំ ឡា អន់ ទីល អន់ ទ្រូល ឡឹង ថុន គ្រីន។ អើប៊ិច្នុះ ពូ ដេន លីណុះ កូខៀ លូ មូត អុះ មី អន់ ទៀត ទិខ្ល អំបញ្ច អីស ដាក់ ឡា កេ ប៉ាងខ្មៅ ដេល ប?។

២២ អន់ ប្រ្លះ បិកកាតយី អែ អន់ខ្ល លូ ប៉ាដាត អីស។ អន់ ប្រ្លះ វ៉ា ងហៃ វ៉ា ងខ្យា អន់ ដីស។

សត្រា រតី ប៉ូល ប៉ាហ្សឺ កា

ទីតុះ

សារ អន់តត់ រ៉ះ

ទីតុះ អើ សុន សាត ក្រិក អើ ប្រតី ង៉ារ ប្រ្ទះ អន់ខូ លូ រតី ប៉ូល ដេល (ប៉រ ហៃ កាឡាទី ២:៣)។ អើ ឡា តង់ រ៉ះកះ ប៉ារម មូត សៀ យីស៊ូ ឡាក់ ទី សារ តាប៉ូញ តាប៉ាក់ យច លូ គូប សោប ប៉ាក់ មឿង កូរិនថូះ អន់ ត្រត់ លូ គូប អន់ខែ ណារ៉ូ (ប៉រ ហៃ ២ កូរិនថូះ ៧:៧-១៥)។ ផះ រតី ប៉ូល ប្រាត់ សត្រា អា ប៉ាហ្សឺ កា អើ អើ អ៊ែ ប៉ាក់ តាត្វាល់ ត្រែត ខង រតី ប៉ូល ប្រើ អើ ប្រតី ង៉ារ ពីង ក្រំ ហៀន សារ ប្រ្ទះ ពីង តាត្វាល់ ណោះ។ រតី ប៉ូល ប្រាត់ សត្រា អា យី អើ រ៉ាំងរ៉ាំង សាណាំ ៦៣ គ.ស.។

សារ សាខាន់ៗ

ពីង សត្រា អា រតី ប៉ូល អន់តត់ ប៉ាតោ ឡឹង ឡាបៀប ប្រតី ង៉ារ ពីង ក្រំ ហៀន សារ ប្រ្ទះ លូ ង៉ារ បក់ ប្រតី ម៉ែត ណាំផា។ មូត សៀ យីស៊ូ ត្រត់ ប្រតី ពួយ សារ សៀ លើយ សារ សៀ អា ឡាច់ ឡឹង សារ ប្រ្ទះ បិកកាតយី បិច កា ពិន លូ តង់ ពិន ញន កា យីស៊ូ គ្រិះ។

រតី ប៉ូល រ៉ះ កា ទីតុះ អន់ អ៊ូ អន់តត់ ជា មូត ម៉ែត ណាំផា ត្រត់ ប្រតី ដាក់ នីចម៍ អន់ដា។ (១:៥-១៦)

រតី ប៉ូល រ៉ះ ឡឹង ង៉ារ អន់ទៀតៗ មះ មូត សៀ យីស៊ូ។ (២:១-១៥)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៣:១-១១)

១ អាញ សិច ប៉ូល ឡាក់ ទុច ប្រ្ទះ បិកកាតយី លូ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ។ អើ ប្រើ អាញ ប៉ាណាំ ទី ប៉ាណូស បក់ អើ រឺស អន់ សៀ អើ លូ អន់ហ្គាល់ សារ តាទីច សារ តាទីច អា ប្រតី អន់ អន់ខែ អ៊ូល កូតី ប្រតី ពួយ ប្រ្ទះ

២ ញន អន់ខែ មឿង ជា ចឹង ទី អាញ រឺស លើយ ឡាក់ កា ប្រ្ទះ ទី សាញ៉ា ឡឹង អន់ខ្មួល ឡឹង អើ ប៉ាំងកើត អង់កក់ តេះ ពៃ អើ អ៊ូ តាញូង អុះ។

៣ ប៉ាក់ ទីល ដារ កាំឡាក់ កេះ អើ ប្រតី អន់ ពូ កាតាំង ប៉ានីរ អើ លូ ប៉ាហ្សឺ ប៉ានីរ អើ ពីង អាញ ទីប ប្រើ អាញ រ៉ះ កា ពូ។ អើ ឡាក់ ប្រ្ទះ តង់ ពិន។

៤ សត្រា អា អាញ ប៉ាហ្សឺ កា ទីតុះ ឡាក់ តន អាញ ញន កា សៀ យីស៊ូ អន់ខូ លូ អាញ។ អន់ ប្រ្ទះ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ តាំងឡា តង់ ពិន ដាក់ ពុត កា អីស លូ អន់ សារ សាណុក សាណឹក កា អីស។

សារ រឺស ប៉ាណូស អន់ ប្រតី ក្រាក់ តាំងកង

៥ ផះ អាញ ឡាច់ ឡឹង តាត្វាល់ ត្រែត ពៃ អាញ ប្រើ អីស អ៊ែ ពីង តាត្វាល់ ណោះ ម៉ាក់ អីស ប្រតី អន់ ដាក់ សារ ញ៉ា ឡាក់ បើ តាន់ ដាក់ លូ រឺស ក្រាក់ តាំងកង គ្រីប ក្រំ គ្រីប ចារ ឡាក់ កា អាញ អន់តត់ រ៉ះ កា អីស ពៃ ហង

៦ យី ត្រត់ ណាំង បក់ ចំ ឡាក់ អ៊ូ ទី សារ យច ទី កាម៉ាញ ដឹង ម៉ោញ តន អើ កា សៀ ទីប ពូ អ៊ូ ផា តន អើ ដំល់ អ៊ូ អ៊ូ សាហ្គាំង ពី ម៉ែត

៧ ខង ម៉ែត រាំងហៃ កាំឡាំង មូត សៀ អើ ឡាក់ ប៉ាណូស ប្រឹក ង៉ារ ប្រ្រៃ អើ អូ ត្រុត ទី សារ យច អូ តីស ពុត អូ ឡាម៉ត អើក អូ បាត់ កា តាពៃ អូ តាប៉ុញ តាប៉ាក់ លើ ណាំង លៀន ឡា ហៀប អូ ដាក់ ណោះ អុះ

៨ អើ ត្រុត អូ រាំងហៃ អំហ្វិយ លូ បិច ដឹង កា សារ ដាក់ អូ សាំងតែ ឡាកោ ដៃ អង់ ប្រឹក យច ទីប អើ ដាក់ ត្រង់ លូ ដាក់ សាំរ៉ាប់ កា ប្រ្រៃ ។

៩ ម៉ែត រាំងហៃ កាំឡាំង មូត សៀ អើ ត្រុត សៀ ប៉ានីរ ប្រ្រៃ កាខាក់ ឡាក់ សារ ពូ បាំងហៀន អើ ណោះ ម៉ាក់ ខិន អង់តត់ ប៉ាតោ កា ក្រុំ ហៀន សារ ប្រ្រៃ ពួយ សារ តាទីច ឡាក់ ពូ បាំងហៀន ណោះ ហង លូ អូ តើល លូ មូត ប៉ាសាំង លូ ប៉ានីរ ប្រ្រៃ ។

១០ ខង ទី ប៉ាណូស អៀង ដួរ កាង កល់ ឡាក់ ប៉ាណូស កាប ឡឹត ឡាក់ លូ ពួង ប្លាច កាខាក់ អើ មូត បក់ ជា ត្រុត កាសិត អង់ការ ។

១១ អង់ដីស ត្រុត ទីប អង់ខៃ ដៃ អង់ កាប ខង អង់ខៃ បាំងហៀន សារ ឡាក់ អូ ត្រុត បាំងហៀន ប្រឹក អង់ កា ខាប់ខូ អង់ដា អួត សៀ ទិខូ អង់ខៃ ប្រឹក នីណោះ បិច កា ទី លៀន ។

១២ សើត ពៃ ទី ម៉ោញ ដួរ កាណុង កាំឡាំង សុនសាត ត្រុត ណោះ ឡាក់ ហ្សាំង សាឡុច អើ រះ ជា «មូត អ្នែ ពីង តាក្វាល់ ត្រុត ស៊ុត កា ប៉ាណូស តាំពួង តាកេះ ឡាក់ កា បិក ទីប កាដីល ហាន» ។

១៣ សារ ណោះ ត្រុត តាទីច ហង ទីល នីណោះ អីស ត្រុត អង់តត់ ប៉ាតោ កា អង់ខៃ កាខាក់ ម៉ាក់ អង់ខៃ សៀ សារ ឡាក់ ត្រុត តាទីច

១៤ ដៃ អង់ អង់ខៃ រ៉ិនរ៉ាយ ឡឹង សារ ម៉ាមន រឹត យ៉ាក់ សុនសាត អីស្រាអើល សើត ពៃ លូ ដៃ អង់ ប្រឹក ពួយ ប៉ានីរ មូត អួត សៀ សារ តាទីច ដៃ ។

១៥ បក់ ទី ពុត ដាក់ អូ ទី សារ ញ៉ា ចឹង ប្រឹក អង់ កា អើ អូ ដាក់ អុះ* កាប៉ាច បក់ ទី ពុត អូ ដាក់ លូ អូ សៀ ប្រ្រៃ អូ ទី សារ ញ៉ា ចឹង ប្រឹក អង់ កា អើ ដាក់ ណោះ អុះ ញាន កា ពុត ពៀក អើ អូ ដាក់ កេះ ។

១៦ ពូ ជា ឡាកោ ពូ សៀ ប្រ្រៃ ហះកា សារ ពូ ប្រឹក ណោះ អូ ត្រុត ឡាក់ កា ពូ សៀ អុះ ។ មូត ទីណោះ បាត់ ខាអើម ប៉ាណូស នីណោះ កាង កល់ កាខាក់ អូ អូ ប្រឹក ង៉ារ ដាក់ អុះ ។

២

សារ ទីតុះ ត្រុត បាំងហៀន ពូ

១ កាប៉ាច អីស ត្រុត បាំងហៀន សារ ញ៉ា ឡាក់ ត្រុត ពួយ សារ អង់តត់ ប៉ាតោ ឡាក់ ដាក់ ត្រង់ ។

២ ត្រុត រះ លូ មូត កាម៉ាក់ ក្រាក់ តាំងកង ដៃ អង់ ប៉ាញីល តាពៃ ត្រុត អ្នែ ដាក់ រម អូ សាំងតែ ឡាកោ ដៃ អង់ ប្រឹក យច អង់ សៀ កាខាក់ ទី ពុត បិច ចៃ កា គូប លូ អូ អង់ សាំរ៉ាញី ។

៣ កាប៉ាច មូត អង់កាន់ ក្រាក់ កា និះទៅ ដេល អីស ត្រុត រះ កា អង់ខៃ ជា ប្រឹក នីចម អង់ យី លូ សារ សៀ ដៃ កាប ពួង ប្លាច លើ បាត់ អែត តាពៃ អង់ខៃ ត្រុត រះ សារ ញ៉ា ឡាក់ ដាក់

៤ ម៉ាក់ អូ អង់តត់ ប៉ាតោ កា អង់កាន់ ឡាក់ អ្នែ រាំងហ្សារ អង់ អូ បិច កា គន លូ ក្លោ អង់ខៃ ទៅ

* ១:១៥ ១:១៥ សារ អា កាប ឡឹង សារ ឡាក់ កា សា សាណា លើ កី សាណា លូ សារ រ៉ារ កាណាក់ រ៉ារ ឡាកោ យី ប្រឹក ពួយ គុន តាឡាប ឃើយ សុនសាត អីស្រាអើល ។

៥ អង្គ អ្នកស្នាក់កែ ឡាកោ ជែ អង្គ ប្រឹក្សី យថ លូ អង្គ ទី ពុត ដាក់ ត្រង់ កា ក្លោ លូ អ្នក ពុត ចែក កា ងារ កាណាង ហី លូ ដាក់ ពុត កា ពូ ទីប ទី ពុត រាប់ សៀ ក្លោ ទៅ ប្រឹក្សី នីណោះ អ្នក ទី ព្យៃ ចឹង កាប បីដាយ កា ប៉ានី ប្រ្លះ ទី អុះ ។

៦ កាប៉ាច ម្នក កាម៉ាក់ បក់ អ្នែ រ៉ាំងហារ កា និះទៅ ដេល អីស ត្រក់ អង្គតក់ ប៉ាតោ កា អង្គខែ អង្គ អ្នកស្នាក់កែ ឡាកោ ដេល ជែ អង្គ ប្រឹក្សី យថ ។

៧ អីស ត្រក់ ប្រឹក្សី ដាក់ គ្រឹប នែរ ម៉ាក់ ប៉ាណាំ អង្គ ពូ ប្រឹក្សី ពូយ ។ អីស បាំងហៀន ពូ សារ ញ៉ា អីស តាំងឡា ត្រក់ ប្រឹក្សី ពូយ សារ ណោះ ដេល ទីប អ្នែ អង្គ ដាក់ រម

៨ លូ កាប ដាក់ ត្រង់ ជែ អង្គ ទី សារ យថ ប្រឹក្សី នីណោះ ម៉ាក់ បក់ ប៉ាសាំង លូ ប៉ានី ប្រ្លះ ចឹង តាយួស ខង ណាំង សារ កាប អូ ដាក់ កា ពិន អូ ទី ។

៩ ហត់ រឹះ កា ម្នក ទុច បក់ សៀ យីស៊ូ អង្គ អ្នក រាប់ សៀ កា ប៉ាណូស ឡាក់ ពី តាំងឡា អង្គខែ ណោះ គ្រឹប ងារ ម៉ាក់ ប្រឹក្សី អង្គ ពី តាំងឡា អង្គខែ ប៉ាញ៉ា ពុត ជែ ប៉ាតែក លូ ពី តាំងឡា ដៃ

១០ លូ ជែ អង្គតុង ឡឹង ពី តាំងឡា ត្រក់ តាំបាង ពុត ដាក់ ត្រង់ លើយ គ្រឹប ងារ ទីណោះ ។ ប្រឹក្សី នីណោះ ម៉ាក់ ពូ ប៉ានេ សារ ពិន បាំងហៀន ឡឹង សារ ប្រ្លះ បិកកាតយ័ ឡាក់ តង់ ពិន ។

១១ ពិន ត្រក់ ប្រឹក្សី នែរ អា ខង ប្រ្លះ បិកកាតយ័ តាំបាង អង្គ ពិន អ្នក សារ តាប៉ាប តាប៉ុន ឡាក់ អើ តង់ ប៉ាណូស ទីខូ ។

១២ សារ តាប៉ាប តាប៉ុន អា អង្គតក់ ប៉ាតោ កា ពិន អង្គ អ្នក សារ កាង កល់ លូ សារ បិច ចែ កា កាណាត ពីង អង្គកក់ តេះ អា ម៉ាក់ ពិន អ្នកស្នាក់កែ ឡាកោ ទី ពុត ដាក់ ត្រង់ លូ សាប៉ះ ប៉ានេ ប្រ្លះ បិកកាតយ័ ផះ អ្នែ ពីង អង្គកក់ តេះ អា ។

១៣ ពិន អ្នែ ក្បាក់ សារ ដាក់ យី ពិន ចឹង ប៉ប យីស៊ូ គ្រិះ ឡាក់ តាតារ ក្លាក់ ម៉ះ ប្រ្លះ តីស ឡាក់ តាំងឡា តង់ ពិន ។

១៤ អើ មប ឡាកោ បាំងឡៃ អើ ភៀ ហ្វាយ ពិន ឡឹង សារ យថ លូ ប្រឹក្សី អង្គ កេះ ប៉ាសុន ដាក់ ត្រង់ សាវ៉ាប់ កា អើ ឡាក់ ត្រាំង ប្រឹក្សី សារ ដាក់ ។

១៥ ហត់ បាំងហៀន ពូ សារ ទី អា ទីប អង្គតក់ ប៉ាតោ កា ពូ លូ កាប កា បក់ ប្រឹក្សី យថ ញុន សារ អំរាញ អីញ ជែ អង្គ ពូ បីដាយ អីស ។

៣

សារ ត្រក់ ទ្រៀម ឡាកោ ប្រឹក្សី ងារ ដាក់

១ ហត់ អីស តាក់ កាចាំង ម្នក សៀ អង្គ អ្នក អ្សិល កូតី កា ម្នក អុងកាន អុងឡាក់ លូ ទ្រៀម ឡាកោ ប្រឹក្សី ងារ ដាក់ គ្រឹប នែរ

២ លូ ជែ អង្គ អង្គខែ កាប អូ ដាក់ កា បក់ ព្យៃ ជែ អង្គ ណាំង សារ លូ ពូ ត្រក់ តាំបាង ពុត ដាក់ សីម លូ ចិ ពុត ចិត យរ គ្រឹប នែរ កា ប៉ាណូស ទីខូ ។

៣ ផះ សើត ពេ ពិន កា ប៉ាណូស កាង កល់ ងល់ ឌី ឡាក់ ប៉ាណូស រីល រឿង លូ រឿន កា ងារ អូ ដាក់ គ្រឹប នែរ អ្នែ អូ រម លូ សាណឹង កា ពូ ពូ អូ ណិស កា ពិន ពិន កា អូ ណិស កា ពូ ដេល ។

៤ ហះកា ប៉ាក់ ប្រ្លះ ឡាក់ តង់ ពិន តាំបាង ពុត ដាក់ លូ បិច ចែ កា ប៉ាណូស ទីខូ

៥ អើ តង់ ពិន ញន កា ពុត តាប៉ាប តាប៉ុន ម៉ះ អើ អូ ត្រត់ ញន កា ង៉ារ ដាក់ ឡាក់ ពិន ប្រីត ណោះ អុះ។ ផះ ណោះ អើ អន់ ប៉ាង៉ាត់ ប៉ាលីង ដាក់ កាខាក់ ភៀ វ៉ាវ ពិន លូ អន់ ពិន កេះ ប៉ាលូស ណារ នី អៀ ហង អើ តង់ ពិន។

៦ អើ កោះ ប៉ាង៉ាត់ ប៉ាលីង ដាក់ កាខាក់ ពឹង ពិន ប៉ាញ រៀយ ញន កា យីស៊ូ គ្រិះ ឡាក់ តង់ ពិន។

៧ ញន កា អើ តាប៉ាប តាប៉ុន ហង បះ អើ ផា ពិន ដាក់ ត្រង់ អូ ទី យច អុះ ណោះ ហង ពិន ម៉ឹង ផា ចឹង ទី អាញ អ៊ែ រ៉ុស លើយ។

៨ សារ អា ត្រត់ សៀ តាទីច ហង។ អាញ ប៉ិច កា អីស រះ កេះ រះ ណារ អន់ កា មូត សៀ ប្រ្រះ អ្យក់ ពុត ចែត ប្រីត ពួយ សារ ដាក់ ខង សារ ទី អា ទី ខា សារ៉ាប កា ប៉ាលូស ទីខូ។

៩ ហះ កា អីស ដៃ ប៉ាតែក ឡាក់ ឡាក់ ឡឹង សារ អូ ទី ខា លូ សារ យ៉ាក់ បិក។ ម៉ោញ ណារ អីស ដៃ តាប៉ុញ តាប៉ាក់ ឡឹង ចាប៉ាប មូត សុនសាត អ៊ីស្រាអែល ឡាក់ សារ អូ ទី ខា ណោះ។

១០ កាប៉ាច់ បក់ ប៉ិច ប៉ាកុលះ ឡឹង គូប សោប អីស ត្រត់ អន់តត់ ប៉ាតោ កា អើ ម៉ោញ ទង រៀវ ទង កេះណោះ អីស ត្រត់ តាំងហ្សិត ឡាច់ អើ ពិ

១១ ខង បក់ ណោះ ប្រីត យច តិស ឡាក់ កេះ ណោះ ចឹង ប្រីត អន់ ឡាកោ ទី ថូត ហង។

សារ អន់តត់ ប៉ាតោ អន់ទៀតៗ

១២ អាញ ចឹង ប្រើ អាតេមៈ លើ ទីយីកុះ អន់ ឡាក់ ណារ៉ង អីស ប៉ាក់ អើ ទីល ប៉ាក់ ណោះ ប៉រ អីស ខំ ឡាក់ ប៉ាក់ អាញ ប៉ាក់ មៀង នីកូប៉ូល ខង អាញ ប៉ិច ឡាក់ អ៊ែ ប៉ាក់ ណោះ ដេល ផះ ថុន គ្រី ន។

១៣ អ្យក់ អីស តង់ អន់ សាណា សាណាត កា សេណា ឡាក់ ប្រីត កាន តែង ចាប៉ាប លូ កា អាប៉ូ ឡុះ ផះ ចាក ណោះ ដៃ អន់ អន់ខែ ខ្លះ ខាត កាណាគី ញ៉ា ឡាក់ តងកាន ណោះ។

១៤ អន់ អុះ ម៉ី ពិន ខំ ប្រីត ង៉ារ ដាក់ ម៉ាក់ តង់ សាណា សាណាត កា បក់ ចាក ប្រីត ង៉ារ ប្រ្រះ ដៃ អន់ អន់ខែ ថុក ប៉ាលាប កា កាណាគី ញ៉ា ឡាក់ អន់ខែ តងកាន ប្រីត នីណោះ ង៉ារ អន់ខែ ចឹង ទី ខា តាទីច។

១៥ មូត អ៊ែ អន់ខូ លូ អាញ អន់ខែ ប៉រ អំបញ អីស ដេល នីចម អ៊ែ ដាក់ ឡាកោ ប៉ាងឡៃ ដេល ប? អាញ កា អំបញ អុះ ម៉ី បក់ ប៉ិច កា ញីន ញន កា សៀ យីស៊ូ អុះ ម៉ី អ៊ែ ដាក់ ឡាកោ ប៉ាងឡៃ ដេល ប?។

អន់ ប្រ្រះ បិកកាតយី រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទីខូ។

សត់ត្រា វគ្គ ប៉ូល ប៉ាហ្វើ កា ភីលេម៉ូន

សារ អន់តត់ រ៉ះ

វគ្គ ភីលេម៉ូន អើ ប្រគំ កាន គីស អើ ស្មៅ យីស៊ូ អើ អ្នក កាណាង ក្រុំ ហៀន សារ ប្រ្រៈ ពីង មឿង កូឡូះ។ អើ កា គូប វគ្គ ប៉ូល ដេល។ អើ ទី ទុច ម៉ៅញ ដូរ សីច អូនីស៊ីម ឡាក់ សាតាក់ ឡាច់ ឡើង ហី អើ។ អូនីស៊ីម ឡាក់ ណាំង វគ្គ ប៉ូល អើ កា ប៉ិនពែង ពុត ពៀក ស្មៅ យីស៊ូ ដេល។ ផៈ ណោះ វគ្គ ប៉ូល ត្រត់ ខុក ពីង មឿង រ៉ូម។ វគ្គ ប៉ូល ប្រើ អូនីស៊ីម សីត ប៉ាក់ ហី ម៉ែត តាំងឡា អើ ណា រ៉ូ វគ្គ ប៉ូល ប្រាក់ សត់ត្រា អន់ កា អើ ចឹក សីត ដេល។ ពីង សត់ត្រា អា វគ្គ ប៉ូល ប្រើ ភីលេម៉ូន ហាប់ អូនីស៊ីម អៀក ប្រគំ អុះ មី ញាន កា ស្មៅ យីស៊ូ អន់ខ្ល អូ ត្រត់ អៀក ប្រគំ ទុច ណា រ៉ូ អុះ។ គុន តាឡាប័ ឃើយ ពូ ផា ទុច សាតាក់ ឡាច់ ឡើង ហី ម៉ែត តាំងឡា នីអៀ អើ ត្រត់ ចូត ក្លាំង ខាក់។

សារ សាំខាន់ៗ

ពិន ប៉ប ផា វគ្គ ប៉ូល អូ ប្រើ បាំងខំ ភីលេម៉ូន អុះ អើ កា អូ ប៉ាតែក លូ ចាបាប ម៉ះ ភីលេម៉ូន ឡាក់ ម៉ែត តាំងឡា អូនីស៊ីម ណោះ ដេល។ អើ ក្រានី កា តាក់ កាចាំង វគ្គ ភីលេម៉ូន លូ មូត បក់ អាន សត់ត្រា អា អន់ អូ ឡើង ពុត បិច ចែ ម៉ះ យីស៊ូ ឡាក់ ប៉ាណាំ ប៉ាណូស អន់ ដាក់ រម លូ គូប សោប ពូយ ឡាបៀប ណា រ៉ូ អន់ យី លូ បក់ ទី ពុត ពៀក ណា រ៉ូ។

វគ្គ ប៉ូល ប៉ានេ ភីលេម៉ូន។ (១:៤-៧)

វគ្គ ប៉ូល ឡោម ភីលេម៉ូន ផៃ អន់ អៀក យ៉ូ អូនីស៊ីម។ (១:៨-២២)

១ អាញ សិច ប៉ូល ឡាក់ ផៈ អ្នក ត្រត់ ខុក ញាន កា រ៉ះ សារ យីស៊ូ ត្រិះ។ អាញ លូ ផីម៉ូថេ ឡាក់ អុះ មី ពិន ប៉ាហ្វើ សត់ត្រា អា អន់ កា ភីលេម៉ូន ឡាក់ ញីន បិច ចែ ខាក់ ឡាក់ ឃើយ ប្រគំ ង៉ារ ប្រ្រៈ អន់ខ្ល លូ ញីន ដេល។

២ ញីន កា ប៉ាហ្វើ កា ណាង អាប់ភៀ ឡាក់ អុះ ញីន ដេល លូ កា មន អាឃីប ឡាក់ គូប ខំ ប្រគំ ង៉ារ អន់ខ្ល លូ ញីន ទីប កា មូត ឡាក់ ប៉ាក់ គូប ហៀន សារ ប្រ្រៈ ពីង ហី អីស។

៣ អន់ ប្រ្រៈ បិកកាតយី ឡាក់ ពី ពិន លូ យីស៊ូ ត្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណាក សាវ៉ាក កា អន់ដីស។

សារ ភីលេម៉ូន ស្មៅ យីស៊ូ លូ បិច ចែ កា ពូ

៤ អី ភីលេម៉ូន រ៉ប អាញ ម៉ន់ ឡោម ប្រ្រៈ បិកកាតយី សាំវ៉ាប់ កា អីស អាញ ហោក វគ្គ កា អើ ខាក់

៥ ខង អាញ កាតាំង ពូ រ៉ះ ផា អីស បិច ចែ លូ ស្មៅ យីស៊ូ ត្រិះ កាខាក់ លូ អីស បិច ចែ កា ប៉ា សុន ប្រ្រៈ ទីខ្ល ដេល។

៦ អាញ ប៉រ លូ ប្រ្រៈ អន់ សារ អីស ស្មៅ អន់ខ្ល លូ ពូ ណោះ ប្រគំ អន់ អីស ហ្លង់ កាខាក់ ឡើង សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡើង យីស៊ូ ត្រិះ *។

* ១:៦ ១:៦ សារ ដាក់ ទិណោះ ឡាក់ ពិន ទី ឡើង យីស៊ូ ត្រិះ ពិន ព្រៃ នីអៀ កា ត្រត់ ដេល ង៉ារ ដាក់ ទិណោះ ឡាក់ ពិន ត្រត់ ប្រគំ សាំវ៉ាប់ យីស៊ូ ត្រិះ ។

៧ អី អុះ អាញ ហោក រត់ ខាត់ ទីប ទី សាដុំ ខង អីស ទី ពុត បិច ចៃ កា ប៉ាសុន ប្រើ៖ លូ បាំង ហោក ពុត ពៀក អន់ខៃ ដេល។

សារ ប៉ូល ឡោម ឡា ភីលេម៉ូន ប៉ាតាង អូនីស៊ីម

៨ យ៉ះ អាញ ទី សារ អំរ៉ាញ ឡឹង យីស៊ី គ្រិះ លូ ខិន ប្រើ អីស ប្រគី សារ ញ៉ា កាតាម

៩ ហះកា អាញ អូ បិច ប្រគី នីណោះ អុះ យី អាញ ឡោម ឡា អីស ញុន សារ បិច ចៃ។ អាញ អា ត្រាត់ កេះ កិញអៀ អា អាញ កា ត្រាត់ ខុក ញុន កា យីស៊ី គ្រិះ ដេល

១០ ទីល នីណោះ អាញ ប៉រ ឡោម ឡា អីស អន់ អីស តាប៉ាប តាប៉ុន កា អូនីស៊ីម † ខង អែ អា រៀប ឡាក់ កា គន អាញ បាំងកើត ផះ អាញ ត្រាត់ ខុក អា។

១១ ផះ អន់ទ្រួល ពៃ អែ អា ឡាក់ ប៉ាណូស អូ ទី ខា សារ៉ាប់ អីស តាទីច ហង ហះកា កិញអៀ អា អែ ឡាក់ ប៉ាណូស ទី ខា សារ៉ាប់ អីស លូ អាញ ដេល។

១២ កិញអៀ អា អាញ ប្រើ អែ សីត ប៉ាត់ អីស ណារ៉ូ អែ អា ឡាក់ អាញ បិច ចៃ កាខាត់។

១៣ អាញ បិច អន់ អែ អែ អន់ខុ លូ អាញ ប៉ាត់ អា ដេល ម៉ាត់ អែ តង ប្រគី ដារ កា អាញ ប៉ាតាង អីស ផះ អាញ អែ ត្រាត់ ខុក ញុន កា រ៉ះ សារ ដាត់ ឡឹង យីស៊ី

១៤ ហះកា អាញ អូ ចៃ ប្រគី សារ ញ៉ា ឡាក់ អីស អូ ភម ណោះ អុះ អាញ អូ ចៃ បាំងខំ អីស ប្រគី សារ ដាត់ ណោះ អុះ អាញ បិច កា អីស ប្រគី សារ ដាត់ ញុន កា ពុត អីស ទៅ បិច ប្រគី ដាត់។

១៥ ផះ អន់ទ្រួល ពៃ ប្រើ៖ អន់ អែ ចាក ឡាច់ ឡឹង អីស បាបើត កៀ អន់ អែ សីត អែ លូ អីស លើយ តាម ហៃ។

១៦ ហះកា អូ ត្រាត់ អ្យក់ អែ ប្រគី ទុច ណារ៉ូ អុះ ត្រាត់ អ្យក់ អែ ប្រគី ឡាក់ កា អុះ កាន់តើះ អីស បិច ចៃ កាខាត់ ដាត់ ហ្គិត ឡឹង ទុច ណោះ ណារ៉ូ។ ផា អាញ យីត ផា អែ ឡាក់ អុះ បិច ចៃ ខាត់ ហែង ណោះ ហង អីស ត្រាត់ បិច ចៃ កា អែ និះទៅ ដេល ខង អែ កេះ អុះ អីស ញុន កា សៀ យីស៊ី ឡាក់ តាំងឡា ពិន។

១៧ ផា អីស យីត ផា អាញ ឡាក់ គូប អីស អន់ អីស ហាប់ អែ អា ឡាក់ កា អីស ហាប់ អាញ ដេល។

១៨ ផា អែ ទី សារ ញ៉ា យច លូ អីស លើ អែ ទូម អីស កាតាម ប៉រ អីស ឡា អ្យក់ ប៉ាត់ អាញ អា ពិ។

១៩ អាញ ប្រាត់ សត់ត្រា អា លូ តី អាញ តាំងឡា ផា ចឹង សិង កា អីស។ † ហះកា អាញ អូ រ៉ះ អុះ កា អីស ផា អីស អែ ទូម អាញ ដេល អីស ទូម អាញ លូ ឡាកោ អីស ទៅ។ §

២០ អាញ ប៉រ អីស តាប៉ាប តាប៉ុន កា អាញ ណើ ញុន កា អីស សៀ យីស៊ី ប៉រ អីស បាំងហោក ពុត ពៀក អាញ ញុន កា ពិន សៀ យីស៊ី គ្រិះ។

២១ អាញ ប៉ាហ្ស៊ី សត់ត្រា កា អីស ញុន កា អាញ យីត ផា អីស ចឹង ប្រគី ពូយ ឡូត ទី សារ អាញ ប៉រ អាញ យីត ផា អីស ចឹង ប្រគី ហ្គិត ឡឹង សារ អាញ ប៉រ អា សារ។

២២ ម៉ោញ ណារ៉ូ អាញ ប៉រ អីស ទ្រៀម ចារ អន់ កា អាញ អែ ណើ ខង អាញ ម៉ឹង ផា ចឹង ឡាក់ អែ អន់ខុ លូ អីស ញុន កា អន់ដីស មន់ ឡោម ប្រើ៖ អន់ អាញ រ៉ាវ៉ាច់ ឡឹង ខុក។

† ១:១០ ១:១០ អូនីស៊ីម សិច អែ ទី ណី ផា «ទី ខា»។ ‡ ១:១៩ ១:១៩ ចាម៉ាដា រត់ ប៉ូល ប្រើ ពូ អន់ទៀត ប្រាត់ សត់ត្រា ពូយ ប៉ានិះ អែ រ៉ះ ហះកា ប៉ាត់ ចឹង ឡូត អែ ប្រាត់ ពៀះ ប៉ង ខ លូ គី អែ តាំងឡា អន់ ពូ អូ អន់តត់ ផា សត់ត្រា ណោះ ឡាច់ ឡឹង អែ តាទីច។ § ១:១៩ ១:១៩ អែ អូ ត្រាត់ ទូម លៀន លើ វ៉ាស។ រត់ ប៉ូល បិច កាប ផា អែ រ៉ះ សារ ដាត់ ឡឹង យីស៊ី កា រត់ ភីលេម៉ូន អន់ អែ មុត សៀ ម៉ាត់ ទី អាញ រ៉ុស លើយ ទីល នីណោះ រៀប ឡាក់ កា រត់ ភីលេម៉ូន ទូម រត់ ប៉ូល លូ ឡាកោ អែ ទៅ។

២៣ អេប៉ាប្រ័ះ ឡាក់ ត្រង់ ខុក អន់ឌូ លូ អាញ ញាន កា យីស៊ូ គ្រិះ អើ កា អំប័ញ អីស ដេល ញ៉ា អ៊ែ ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ?

២៤ ម៉ាកុះ លូ អាវីសាតាក ដេម៉ះ លូ លូកា ឡាក់ តាឡាប៊ី ប្រ័ត្តី ង៉ារ អន់ឌូ លូ អាញ អន់ខែ កា អំប័ញ អីស ដេល អីស ដាក់ ឡាកោ ប៉ាំងឡេ ដេល ប ? ។

២៥ អន់ យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន ដាក់ ពុត កា អន់ដីស។

សត្រា ពូ ប៉ាហ្វ្រែ កា មូត ហេព្រី សារ អន់តត់ រ៉ះ

សត្រា ប៉ាហ្វ្រែ កា មូត សុនសាត ហេព្រី ឡាក់ សៀ យីស៊ូ ទី សារ ប្រគំ អន់ អន់ហ្គាល់ តាង ឡឹង សត្រា អន់ទៀតៗ យី ទី សារ អន់តត់ រ៉ះ ឡាក់ កា បក់ ហ្សាំង សាឡាច់ ម្លូ ចាបាប។ បក់ ប្រាក់ សត្រា អា អែ អ៊ូ កាប អន់ រត់ ប៉ានីរ ពីរ កាង។ អែ អ៊ូ សារ ពឹង ផាប ប៉ានីរ ប្រៀះ សាញ៉ា វែរ ពុត សាន់ដាប់ ឡាក់ កាខាក់។ បក់ អន់ដា យីត ផា រត់ ប៊ូល ប្រាក់ សត្រា អា បក់ អន់ដា ណារ យីត ផា អាប៊ូឡូ ប្រាក់ បក់ អន់ដា ណារ យីត ផា ស៊ីឡូ បាណាប លូកា លើ កា ព្រីស៊ីល លូ អា គីឡា ប្រាក់ ហះកា តាទីច អែ ពិន អ៊ូ អុះ អ៊ូ កា ព្រី ប្រាក់ សត្រា អា លូ អ៊ូ អ៊ូ អន់តត់ កា ពូ ប្រាក់ សត្រា អា ប៉ាហ្វ្រែ កា មូត សៀ យីស៊ូ ប៉ាក់ ក្រុំ ចំ ណោះ ដេល។ ក្រាន់ កា ពិន អ៊ូ អន់តត់ ញុន កា សត្រា អា រ៉ះ ផា បក់ ប្រាក់ អែ បិច រ៉ះ តាត់ កាចាំង សុនសាត អ៊ីស្រាអែល បក់ មុត សៀ យីស៊ូ គ្រិះ។ មូត ណោះ ប៊ែត ចឹង ទី សារ ម៉ឹង ញុន កា ទី សារ ថុក ឡាក់ បាក់ ហះកា បក់ ប្រាក់ សត្រា អា ប្រើ អន់ខែ ដាម អត់ សៀ លើយ ឡាក់ កា មូត សៀ ប្រៀះ សើត ពែ ដេល។

ពូ យីត ផា សត្រា អា ប្រាក់ អន់ទ្រូល ឡឹង សាណាំ ៧០ គ.ស. ឡាក់ សាណាំ ពូ ថាំឡាយ រ៉ោង រ៉ាម៉ះ ប្រៀះ។

សារ សាំខាន់ៗ

បក់ ប្រាក់ សត្រា អា អែ កាប ពូយ សារ សាញ៉ា វែរ ពុត សាន់ដាប់ ភៀ រ៉ះ អន់ ពូ ហ្លួង ឡឹង យី ស៊ូ គ្រិះ ឡាក់ ដាក់ ហ្គិត ឡឹង រត់ ម៉ូសេ ខង អែ គន ប្រៀះ បិកកាតយី លូ ដាក់ ហ្គិត ឡឹង មូត ក្រាក់ រ៉ាម៉ះ ប្រៀះ ខង អែ ឡាក់ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រៀះ ឡាក់ តិស ឡឹង ពូ លូ អែ អ៊ូ ហ្វាយ ប៉ាណូស ទិខូ អន់ រ៉ាវ៉ាច ឡឹង សារ យថ។ យីស៊ូ មប ឡាកោ អែ ប្រគំ កាណាត រ៉ាម៉ះ ប្រៀះ ឡាក់ ដាក់ ហ្គិត ឡឹង កាណាត ឡាក់ ពូ រ៉ាម៉ះ ប្រៀះ កាណាង រ៉ោង រ៉ាម៉ះ សាំ ខង អែ ប៉ាណាំ ប៉ាណូស អន់ មុត ក្សាមី ប្រៀះ បិកកាតយី លូ ប្រគំ សារ សាញ៉ា វែរ ពុត ណារ ឡាក់ អ្វែ លើយ អ៊ូ អ៊ូ ហ្សាំង។

បក់ ប្រាក់ សត្រា អា អែ តាត់ កាចាំង មូត សៀ យីស៊ូ អន់ ទី ពុត ខំ ដាក់ ត្រង់ លូ សៀ យីស៊ូ លើយ។

- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឹង មូត បិយ ប្រៀះ។ (១:១-២:១៨)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឹង រត់ ម៉ូសេ លូ រត់ យូស្វេ។ (៣:១-៤:១៣)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឹង មូត ក្រាក់ រ៉ាម៉ះ ប្រៀះ។ (៤:១៤-៧:២៨)
- យីស៊ូ គ្រិះ ប្រគំ កាណាង ឡឹង សារ សាញ៉ា វែរ ពុត ណារ ឡាក់ ដាក់ ហ្គិត ឡឹង សារ សាញ៉ា វែរ ពុត សាន់ដាប់។ (៨:១-៩:២៨)
- យីស៊ូ គ្រិះ ដាក់ ហ្គិត ឡឹង កាណាត ពូ រ៉ាម៉ះ ប្រៀះ។ (១០:១-៣៩)
- សារ ប៉ាណូស សើត ពែ សៀ ប្រៀះ។ (១១:១-១២:២៩)
- សារ អ្វែ កោប អន់ ត្រត់ លូ ពុត ប្រៀះ។ (១៣:១-១៩)

សារ យីស៊ូ គីស ហ្គ្លីត ឡឹង មូត បិយ ប្រ្លឹះ

១ ផះ សើត ពៃ ប្រ្លឹះ បិកកាតយ័ រ៉ះ កា វត៌ យ៉ាត់ ពិន រ៉ះ អៀង ១ង រ៉ះ អៀង នៃរ កេះ ពឹង មូត វ៉ា គីយ ប្រ្លឹះ

២ ហះកា កាណុង វ៉ាងហាវ អា អង់កក់ តេះ ចឹង ឡុច កេះ អើ រ៉ះ កា ពិន ពឹង គន អើ ឡាក់ អើ រើស អន់ ប្រ្លឹក តាំងឡា កាណាត៌ ញ៉ាៗ ទិណោះ អើ កា ប៉ាងកើត អង់កក់ តេះ អន់ខូ លូ គន អើ ហាង។

៣ គន ប្រ្លឹះ អា ឡាក់ កា តាតារ ភ្នាក់ ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ យី អើ ឡាក់ កា ប្រ្លឹះ បិកកា តយ័ គ្រីប នៃរ។ អើ ចឹក វ៉ាងហៃ កាណាត៌ ញ៉ាៗ ទិណោះ លូ ប៉ានើរ អើ ឡាក់ អំវាញ អីញ។ ឡែង ឡឹង អើ វ៉ាវ តាត់ អន់ដាត់ ប៉ាណូស ឡឹង សារ យច កេះណោះ អើ អ្នែ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្លឹះ ឡាក់ កាន់ទ្រើ កាន់ត្រម ហ្គ្លីត អ្នែ ពឹង ប្លែង តោ។

៤ ណោះ ហង បះ អើ គីស ហ្គ្លីត ឡឹង មូត បិយ ប្រ្លឹះ ទីប អើ ដាក់ ហ្គ្លីត ឡឹង បិយ ប្រ្លឹះ ដេល

៥ ខង ប្រ្លឹះ បិកកាតយ័ អូ ទី រ៉ះ អុះ កា បិយ អើ ផោះ

«អីស អា ហង គន អាញ

ដាវ អា អាញ អន់ ពូ អូ អន់តត់ ផា អីស គន អាញ តាទីច»។*

កា អូ ទី រ៉ះ ផោះ

«អាញ អា ហង ចឹង ប្រ្លឹក ពី អើ

អើ កា ចឹង ប្រ្លឹក គន អាញ»។†

៦ ម៉ោញ ណារូ ផះ ប្រ្លឹះ បិកកាតយ័ អន់ គន ឡេងទ្រៀ អើ ជីវ ពឹង អង់កក់ តេះ អា អើ កាប ផា

«ហត់ អន់ បិយ ប្រ្លឹះ ទិណោះ កាដាប សាំប្លឹះ អើ»។‡

៧ កាប៉ាច់ បិយ ប្រ្លឹះ ប្រ្លឹះ បិកកាតយ័ រ៉ះ ផោះ

«ប្រ្លឹះ អ្សក់ បិយ អើ ប្រ្លឹក ឡាក់ កា ខ្យាល

អើ អ្សក់ ទុច អើ ប្រ្លឹក ឡាក់ កា អំប៊ុត អុញ»§។

៨ កាប៉ាច់ គន អើ ប្រ្លឹះ រ៉ះ ផោះ

«អី ប្រ្លឹះ អីស ចឹង ប្រ្លឹក សាដាច់ លើយ

សារ វ៉ាងហៃ វ៉ាងខ្យា ម៉ះ អីស ដាត់ ត្រង់។

៩ អីស បិច កា សារ ដាត់ ត្រង់

អីស អូ ណីស កា សារ អូ ដាត់

ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ អីស

អើ រើស អីស ប្រើ ប្រ្លឹក សាដាច់

* ១:៥ ១:៥ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ † ១:៥ ១:៥ សារ អា ឡាច់ ឡឹង ២ សាំយុអើល ៧:១៤។ ‡ ១:៦ ១:៦ បរ ហៃ ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៩:៧:៧។ § ១:៧ ១:៧ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១០៤:៤។ អើ បិច រ៉ះ ផា ប្រ្លឹះ បិកកាតយ័ យី បិយ អើ តាម ពុត បិច ទីល និណោះ បិយ ប្រ្លឹះ ក្រាន់ កា ទុច ដោច។

អើ ប្រើ អន់ អីស ទី ពុត ហោក រឹត ហ្និត ឡើង គូប អីស»។*

១០ ទី ប្រាក់ ណាវ រឹង ផាប់ ប៉ានី ប្រៀ ផា:

«អី ប្រៀ តាំងឡា ផ: ប៉ាន់ដា ពៃ អីស ទី បាំងកើត អង់កក់ តេ: ប្លែង កា កើត ញុន កា តី អីស ដេល។

១១ ហ:កា តេ: លូ ប្លែង ចឹង ហ្សឹង កាប៉ាច់ អីស ចឹង អ្នែ លើយ។

តេ: លូ ប្លែង ចឹង រ៉េ: ឡាក់ កា ខោ អារ ១២ អីស ចឹង ឡាប់ តេ: ឡាក់ កា ពូ ឡាប់ អារ

ប្លែង កា ចឹង តូរី ឡាក់ កា ពូ ប្លៀ: ខោ អារ ហ:កា កាប៉ាច់ អីស អូ អូ តូរី អុ:

អីស ចឹង អ្នែ លើយ អូ អូ ឡុច អុ:»។†

១៣ ម៉ោញ ណាវ ប្រៀ: បិកកាតយ័ អូ ទី រ៉េ: កា បិយ អើ ផា:

«ហត់ អ្នែ រឹង ចារ អំរាញ តែង សាម៉ា អាញ ក្បាក់ អាញ ចឹង ពិត តាម៉ីរ អីស អន់ អ្នែ កាន់តេ: តាំប៉ាង ជុង អីស»។‡

១៤ បិយ ប្រៀ: ទិណោះ អន់ខៃ ស៊ិត កា ប៉ាង៉ាត់ ផ: អ្នែ ប្រើ ង៉ារ កា ប្រៀ: បិកកាតយ័ សាំរ៉ាប់ ទី បក់ ពៀ ឡាក់ ប្រៀ: ចឹង តង់ អន់ អ្នែ រ៉ុស។

២

១ ញុន ណោះ ហង ប: ពិន ត្រក់ អ្សក់ ពុត ចែក ឡើង សារ អន់តត់ ប៉ាតោ ឡាក់ ពិន កាតាំង ណោះ អន់ កាខាក់ អ្សត ផែត ពិន ចឹង ហ្សឹង ហ្សើត អូ អន់ហ្គាល់ ប្រៀ:។

២ ជា ចាបាប់ ឡាក់ បិយ ប្រៀ: អ្សក់ ឡាក់ រ៉េ: ណោះ ពៃ ត្រក់ តាទីច កេ: ជា ប៉ាណូស ទិដ្ឋ ឡាក់ ប្រើ យច លូ ចាបាប់ ណោះ ត្រក់ ថូត អន់ ត្រក់ លូ សារ អូ ដាក់ អន់ខៃ ប្រើ ណោះ ហង

៣ ជា នីណោះ ប្រើ នីចម៍ ពិន ចឹង រ៉ាវ៉ាច់ ឡាកោ ជា ពិន អូ ថៃ សៀ សារ កេង ខាក់ អា ឡាក់ រ៉េ: ជា ប្រៀ: តង់ ពិន? ខង សារ អា យីស៊ូ ឡាក់ ពី តាំងឡា ពិន អើ ទៅ រ៉េ: អន់ខ្មួល ឡើង ពូ។ កេ: ណោះ មូត បក់ កាតាំង អើ រ៉េ: ណោះ កា រ៉េ: ប៉ាឡាក់ កា ពិន ដេល។

៤ ប្រៀ: បិកកាតយ័ ប្រើ អន់ ពិន អូ អន់តត់ ជា សារ អា ត្រក់ តាទីច ញុន កា ប្រើ សារ អំរាញ អើញ អៀង នៃ ប៉ាង៉ាត់ ប៉ាលឹង ប្រៀ: ដាក់ កាខាក់ កា អន់ ពូ អូ ប្រើ ង៉ារ កេង ខាក់ តាម ពុត ប្រៀ: បិច។

សារ យីស៊ូ ឡាក់ តាំងឡា តង់ ពិន

* ១:៩ ១:៨-៩ សារ អា ឡាក់ ឡើង ផាប់ អញសើ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ៤៥:៦-៧។ † ១:១២ ១:១០-១២ សារ អា ឡាក់ ឡើង ផាប់ អញសើ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ១០២:២៥-២៧។ ‡ ១:១៣ ១:១៣ សារ អា ឡាក់ ឡើង ផាប់ អញសើ ប៉ានេ ប្រៀ: (ទំនុក/តម្កើង) ១១០:១។

៥ ប្រ្លឹះ បិកកាតយ័ អូ ទី មប កា បិយ អើ អុះ រាំងហៃ អង់កក់ តេះ តែង ម៉ាត់ ទៀ ឡាក់ កា ញីន ផ្ទះ អ្វី រិះ អា។

៦ ពីង ផាបំ ប៉ានីរ ប្រ្លឹះ ទី សារ ម៉ោញ ពូ ប្រាត់ រិះ ផាះ

«ញ៉ា ប៉ាណូស ទី ខា នីចម៍ បះ អីស អ្យក់ ពុត ចែត កា អន់ខៃ ?
ខ ញ៉ា បះ អីស រាំងហៃ រាំងខ្យា អន់ខៃ ?

៧ អីស ប្រ្លឹក អន់ អន់ខៃ អ្វី កាន់តេះ អំរ៉ាញ បិយ អីស បើត ដោច
អីស អន់ អន់ខៃ ប្រ្លឹក សាដាច់ ពីង អង់កក់ តេះ

ទីប ទី សារ អំរ៉ាញ លូ លោ លែង សិច

៨ អីស អន់ កាណាត់ ទិណោះ អ្វី កាន់តេះ អំរ៉ាញ អន់ខៃ»។*

ប្រ្លឹះ បិកកាតយ័ អន់ កាណាត់ ទិណោះ អ្វី កាន់តេះ អំរ៉ាញ អន់ខៃ អូ ទី សល់ ម៉ោញ អុះ។ ហះ
កា រិប ដាវ អា ពិន បើ បំប៉ កាណាត់ ទិណោះ អ្វី កាន់តេះ អំរ៉ាញ ប៉ាណូស អុះ។

៩ ហះកា ពិន បំប៉ យីស៊ូ ប្រ្លឹះ ប្រ្លឹក អន់ អើ អ្វី កាន់តេះ អំរ៉ាញ បិយ អើ បើត អូ ទុញ អុះ ហះកា
កិញអៀ អា ប្រ្លឹះ អន់ យីស៊ូ ទី សារ អំរ៉ាញ អីញ ទីប លោ លែង សិច ញន កា អើ តៅ ប៉ាណាប
ប៉ាតាង ប៉ាណូស ទិខ្ច ខង ប្រ្លឹះ តាប៉ាប តាប៉ុន កា ពិន។

១០ កាណាត់ ញ៉ាៗ ទិណោះ កើត ពីះ ឡឹង ប្រ្លឹះ សាំរ៉ាបំ កា អើ ទៅ។ ប្រ្លឹះ ប៉ាញ្ញី ពុត ប្រ្លឹក
អន់ ពូ អៀង ដួវ កេះ គន អើ ទីប អន់ ពូ ទី សារ អំរ៉ាញ អីញ អើ កា ប្រ្លឹក អន់ តាំងឡា តង់ ពិន តាត់
អង់កេះ ផិនកាន ប្រ្លឹះ ដាត់ កាខាក់ ញន កា តៅ ប៉ាណាប។

១១ យីស៊ូ ឡាក់ ប្រ្លឹក អន់ ប៉ាណូស ដាត់ សាំរ៉ាបំ កា ប្រ្លឹះ លូ ប៉ាណូស ឡាក់ អើ ប្រ្លឹក អន់ ដាត់
ណោះ អន់ខៃ កើត ឡាច់ ឡឹង ពី ដឹង ម៉ោញ ញន ណោះ ហង បះ អើ អូ តាយ្យស អុះ អើ កា ពិន
ផា អុះ មី។

១២ អើ កាប ផាះ

«អី ប្រ្លឹះ អាញ ចឹង រិះ សារ អីស កា មុត អុះ មី អាញ
អាញ ចឹង ចាដៃ ប៉ានេ អីស ប៉ាត់ ចារ ពូ លូម»។†

១៣ យីស៊ូ កាប ណារ ផាះ

«អាញ មីង ប្រ្លឹះ ហង»‡

លូ ផាះ

«អាញ អ្វី ប៉ាត់ អា អន់ខ្ច លូ គន សោ ប្រ្លឹះ បិកកាតយ័ អន់ កា អាញ»។§

១៤ គន សោ អើ ណោះ ទី ឡាកោ ប៉ាងឡៃ ណោះ ហង បះ យីស៊ូ កេះ ប៉ាណូស ទី ឡាកោ ប៉ាង
ឡៃ ឡាក់ កា ពូ និះទៅ ដេល កេះណោះ អើ តៅ ភៀ ថាំឡាយ អ្នាត ម៉ែត ប្រ្លឹះ បើត ឡាក់ ទី សារ
អំរ៉ាញ ប្រ្លឹក អន់ ប៉ាណូស តៅ

* ២:៨ ២:៦-៨ សារ អា ឡាក់ ឡឹង ផាបំ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ៨:៤-៦។ † ២:១២ ២:១២ សារ អា ឡាក់ ឡឹង
ផាបំ អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២២:២២។ ‡ ២:១៣ ២:១៣ សារ អា ឡាក់ ឡឹង អេសាយ ៨:១៧។ § ២:១៣
២:១៣ សារ អា ឡាក់ ឡឹង អេសាយ ៨:១៨។

១៥ លូ តង់ ពិន អន់ វ៉ាវ៉ាច់ ឡឺង កេះ ទុច ទុច អញ្ញ សិច ញន កា អ្សក កា សារ តៅ។

១៦ ប្រ្លឹះ បិកកាតយ័ អូ តង់ បិយ អែ អុះ អែ តង់ គន សោ វគី អាប្រាហាំ។

១៧ ញន ណោះ ហង បះ យិស្វិ ត្រក់ ជីរ កេះ ប៉ាណូស ឡាក់ កា អុះ ម៉ី អែ គ្រឹប នែវ ភឿ អន់ អែ កេះ មែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ ទី ពុត តាប៉ាប តាប៉ុន លូ ប្រឹត ង៉ារ កា ប្រ្លឹះ បិកកាតយ័ អន់ ដាក់ ត្រង់ ទីប វ៉ាម៉ះ ប្រ្លឹះ ហ្វាយ ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឺង សារ យច។

១៨ ញន កា អែ តាំងឡា ប្រ្លឹះ បឹត បិច ប្រើ អែ ប្រឹត យច ទីប អែ ទី សារ ប៉ាណាប បះ អែ អូ តង់ បក់ ពៀ ឡាក់ ពូ ជៀក ប្រឹត យច ដេល។

៣

សារ យិស្វិ តិស ហ្វិត ឡឺង វគី ម៉ូសេ

១ អី អុះ ម៉ី ឡាក់ ដាក់ សាវ៉ាប ប្រ្លឹះ ឡាក់ អែ អ្សក អន់ខូ លូ ញិន ហត់ យឹត ចា ជ្រេប ឡឺង យិស្វិ ឡាក់ ប្រ្លឹះ ប្រើ រ៉ះ ប៉ាតាង អែ យិស្វិ អា កា មែត ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ ពិន សៀ ណោះ ហង។

២ យិស្វិ ដាក់ ត្រង់ កា ប្រ្លឹះ ឡាក់ ប្រើ អែ ឡាក់ កា វគី ម៉ូសេ ដាក់ ត្រង់ កា ង៉ារ កាណុង ហិ ក្រាន ប្រ្លឹះ ដេល។

៣ បក់ ប្រឹត ហិ លេ លែង សិច ក្វា ឡឺង ហិ នីចម៍ យិស្វិ កា លេ លែង សិច ហ្វិត ឡឺង វគី ម៉ូសេ និះទៅ ដេល

៤ ខង ហិ ទិណោះ កា ទី ពូ ប្រឹត ហះកា ប្រ្លឹះ បាំងកើត កាណាត ទិណោះ។

៥ កាប៉ាច់ វគី ម៉ូសេ ទី ពុត ដាក់ ត្រង់ ប្រឹត ង៉ារ កា ពូ ទិខូ កាណុង ហិ ក្រាន ប្រ្លឹះ ង៉ារ អែ ណោះ ប្រឹត អន់ ពូ អូ ឡឺង សារ ឡាក់ ប្រ្លឹះ ចឹង រ៉ះ ប៉ាក់ អន់តិត

៦ ហះកា យិស្វិ គ្រិះ ឡាក់ គន ប្រ្លឹះ កា ដាក់ ត្រង់ ផះ អែ វ៉ាងហៃ ហិ ក្រាន ប្រ្លឹះ យី ពិន អា ហង ឡាក់ ហិ ក្រាន ប្រ្លឹះ ផា ពិន អែ ម៉ុង អែ លើយ ទីប ទី ពុត ខិន លើយ។

សារ ប៉ាសុន ប្រ្លឹះ ចឹង មុត វ៉ាឡូវ អន់ខូ លូ ប្រ្លឹះ

៧ ប៉ាដាត ប៉ាលឹង ប្រ្លឹះ រ៉ះ ផាះ

«ដារ អា ផា អន់ដីស កាតាំង ប៉ានិរ ប្រ្លឹះ បិកកាតយ័

៤ អន់ដីស ដៃ កាង កល ឡាក់ កា វគី យ៉ាក់ អន់ដីស សើត ពែ អន់ខែ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ័

ផះ ប្រ្លឹះ សាត់ លួង អន់ខែ អែ ពឹង ស្រី តិស ពៅ។ *

៨ ប្រ្លឹះ ផា "ប៉ាក់ ចារ ណោះ ហង

វគី យ៉ាក់ អន់ដីស ប៉ាសាំង លូ អាញ សាមីត កា អាញ អូ ចែត ថូត

ផះ វ៉ាងវ៉ាង ៤០ សាណាំ

អន់ខែ បី ទី កេះ គ្រឹប សារ អាញ ប្រឹត។

១០ អន់ខែ ប្រឹត នីណោះ ប្រឹត អន់ អាញ អឹក ខាក់

ណោះ អាញ កាប ផា 'ពុត ពៀក អន់ខែ អែ វ៉ុល វ៉ុង លើយ។

អន់ខែ អូ ប្រឹត ពូយ ពុត អាញ បិច អុះ។

* ៣:៨ ៣:៨ បំរែ ហៃ សារ ឡាក់ (និក្ខមន៍) ១៧:១-៧។

១១ ណោះ ហង បះ អាញ កាប អឹក កា អន់ខៃ ទីប ម៉ត់ ផាះ
'អាញ អូ អន់ អន់ដីស ម៉ុត វ៉ាឡូវ ទី សារ សាណុក សាវ៉ាក អន់ខូ លូ អាញ អុះ' "»។†

១២ អី អុះ ម៉ី ខំ សាំងកៃ កាខាក់ ដៃ ដៃ អន់ ញើ កាណុង កាំឡាំង អន់ដីស ទី ពុត អូ ដាក់ អ្នាត
សៀ ប្រ្រៈ បិកកាតយ័ ឡាក់ ទី អាញ វ៉ែស។

១៣ ហត់ អន់ដីស អន់តត់ ប៉ាតោ កា គូប សោប វ៉ាប់ ដាវ ដាវ ចំ ពូ ផា «ដាវ អា» ដៃ អន់ អុះ ម៉ី ចំ
កាង កល់ លូ ត្រត់ អង់កោ សារ យច។

១៤ ផា ពិន សៀ កាខាក់ ទីល ឡូច ឡាក់ កា ពិន សៀ ប៉ាន់ដា ពៃ ចាបះ កា ពិន ចឹង ទី ចានែក អន់
ខូ លូ យីស៊ូ គ្រិះ តាទីច ហង។

១៥ ពឹង ផាប់ ប៉ានីរ ប្រ្រៈ ទី រ៉ះ ផា «កាណុង ដាវ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្រៈ បិកកា
តយ័ អន់ដីស ដៃ កាង កល់ ដៃ ឡាក់ កា ផះ វ៉ាងហារ វត៌ យ៉ាត់ អន់ដីស ប៉ាសាំង លូ ប្រ្រៈ ណោះ
ពៃ»។

១៦ ញើ អន់ដា កាតាំង ប៉ានីរ ប្រ្រៈ រ៉ះ កេះណោះ ប៉ាណាំ គូប ប៉ាសាំង លូ ប្រ្រៈ? យី ម្នួត បក់ វត៌
ម៉ូសេ ប៉ាណាំ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប ណោះ ហង។

១៧ ផះ វ៉ាងវ៉ាង ៤០ សាណាំ ណោះ ញើ អន់ដា ប្រ្រៈ អន់ ប្រ្រៈ បិកកាតយ័ អឹក? យី ម្នួត បក់ ប្រ្រៈ
សារ យច ទីប អន់ខៃ តោ អ្នាត កាន់តឹង ពឹង ស្រែ តីស។

១៨ ប្រ្រៈ បិកកាតយ័ ម៉ត់ ផា អូ អន់ ញើ អន់ដា ម៉ុត វ៉ាឡូវ ពឹង ចារ សាណុក សាវ៉ាក អន់ខូ លូ
អើ? យី ទី ម្នួត អូ សាំយ៉ាង អើ ណោះ ហង។

១៩ ទីល នីណោះ ពិន បំបំ កេះ អន់ខៃ អូ ទី ម៉ុត អុះ ខង អន់ខៃ អូ សៀ។

៤

១ ប្រ្រៈ បិកកាតយ័ ទី សាញ៉ា កេះ កា ពិន ផា ចឹង អន់ ពិន ម៉ុត វ៉ាឡូវ អន់ខូ លូ អើ ទីល នី
ណោះ ហត់ អន់ អន់ដីស សាំងកៃ អន់ កាខាក់ អ្សត ផែត ទី ញើ ម៉ោញ ដូវ កាណុង កាំឡាំង អន់
ដីស ចឹង អូ ទី ម៉ុត

២ ខង ពិន កាតាំង សារ ដាក់ ឡាក់ កា អន់ខៃ កាតាំង សើត ពៃ ដេល។ ហះកា សារ ដាក់ ឡាក់
អន់ខៃ កាតាំង ណោះ អូ ទី ខា អុះ ខង អន់ខៃ អូ សៀ។

៣ ប្រ្រៈ បិកកាតយ័ រ៉ះ ផាះ
«អាញ កាប អឹក កា អន់ខៃ ទីប ម៉ត់ ផាះ
"អាញ អូ អន់ អន់ដីស ម៉ុត វ៉ាឡូវ អន់ខូ លូ អាញ អុះ"»។

កាប៉ាច់ ពិន ឡាក់ សៀ ពិន ចឹង ម៉ុត វ៉ាឡូវ អន់ខូ លូ អើ ហង។ តាទីច អើ ប្រ្រៈ បិកកាតយ័ តាត់
អង់កេះ ដាវ អើ ឡឹង កាណើត អង់កក់ តេះ ពៃ

៤ ខង ទី ប្រាត់ រ៉ះ កេះ ពឹង ផាប់ ប៉ានីរ ប្រ្រៈ ផា «ទីល ដាវ ទី តាំបើះ ដាវ ឡាក់ ប្រ្រៈ ប្រ្រៈ កា កេះ
ទី កេះ អើ កា វ៉ាឡូវ ពឹង ដាវ ណោះ»*។

† ៣:១១ ៣:៧-១១ សារ អា ឡាច់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៩៥:៧-១១។ * ៤:៤ ៤:៤ សារ អា ឡាច់
ឡឹង កាណើត អង់កក់ តេះ (លោកប្បវត្តិ) ២:២។

៥ ពឹង សារ អំពៃ ទី រ៉ះ កេះ ជា «អាញ អូ អន់ អន់ខៃ ម៉ុត វ៉ាឡូរ អន់ខូ លូ អាញ អុះ»។

៦ បក់ កាតាំង សារ ដាក់ ឡើង ប្រ្រឹះ ផះ សើត ពៃ ណោះ អន់ខៃ អូ ទី ម៉ុត វ៉ាឡូរ អុះ ញន កា អន់ ខៃ អូ វ៉ាប់ អូ ស្បឿ ទីល នីណោះ ចឹង ទី ពូ អន់ទៀត ឡុត ចឹង ម៉ុត វ៉ាឡូរ ណោះ។

៧ ប្រ្រឹះ បិកកាតយ័ កាំឡុត ដាវ ម៉ោញ ណាវ យី ដាវ អា ហង ឡាក់ អើ ទី រ៉ះ លូ សាដាច់ ដាវីត ទុញ សាណាំ អន់តឹត ឡើង រឹត យូស្វេ ប៉ាណាំ ប៉ាសុន ម៉ុត ពឹង ប៉ាថេត កាណាន ឡាក់ កា អាញ ទី រ៉ះ កេះ ផោះ

«ដាវ អា ផា អន់ដីស កាតាំង ប៉ានីរ ប្រ្រឹះ បិកកាតយ័ អន់ដីស ដៃ កាង កល់ ហង»។†

៨ ផា រឹត យូស្វេ ទី ប៉ាណាំ ប៉ាសុន អន់ ទីល ប៉ាត់ ចារ វ៉ាឡូរ តាទីច ប្រ្រឹះ បិកកាតយ័ កា អូ រ៉ះ ឡើង ដាវ ម៉ោញ ណាវ អុះ។

៩ ទីល នីណោះ ចឹង ទី ដាវ វ៉ាឡូរ សាំវ៉ាប់ កា ប៉ាសុន ប្រ្រឹះ ប៉ាត់ ម៉ាត់ ទៀ

១០ ខង បក់ ចំ ម៉ុត ប៉ាត់ ចារ ប្រ្រឹះ បិកកាតយ័ វ៉ាឡូរ បក់ ណោះ កា ចឹង វ៉ាឡូរ ឡើង ដាវ អើ ឡាក់ កា ប្រ្រឹះ វ៉ាឡូរ ឡើង ដាវ អើ ដេល។

១១ ញន ណោះ ហង បះ ពិន ត្រត់ ខំ ម៉ុត ឡាក់ វ៉ាឡូរ អន់ខូ លូ ប្រ្រឹះ បិកកាតយ័ ដៃ អន់ ទី បក់ ពៀ បក់ ញន កា ប្រឹត ឡាក់ កា បក់ អូ វ៉ាប់ អូ ស្បឿ ផះ សើត ពៃ

១២ ខង ប៉ានីរ ប្រ្រឹះ ទី អាញ រឺស ទីប ទី អំវាញ អីញ លូ សោត ហ្និត ឡើង ដាវ ប្លា ពៀរ ប៉ានីរ ប្រ្រឹះ អា ប្រាត់ តាលុះ ទីល កាន់តឹង លូ តាដាល់ អន់ កាតាច់ ឡើង គូប ទីប ប៉ាដាត់ ប៉ាលីង លូ ពុត ពៀក អន់ កាតាច់ ឡើង គូប និះទៅ ដេល។ ប៉ានីរ ប្រ្រឹះ កា តាត់សុន សារ ឡាក់ ប៉ាណូស យឹត កាណាង ពុត ពៀក ទិណោះ។

១៣ អូ ទី កាណាត់ ញ៉ា ប្រ្រឹះ បិកកាតយ័ ហៃ អូ បំប៉ អុះ ម៉ាត់ អើ ហៃ បំប៉ ទិណោះ អូ ទី សាគីម អុះ។ ពិន ត្រត់ រ៉ះ កា ប្រ្រឹះ ទី សារ ឡាក់ ពិន ប្រឹត។

សារ យីស៊ូ ឡាក់ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ

១៤ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ម៉ោញ ដូវ ឡាក់ ដាក់ ហ្និត អើ ម៉ុត ពឹង ប្លែង យី យីស៊ូ ឡាក់ គន ប្រ្រឹះ បិកកាតយ័ ទីល នីណោះ ពិន ត្រត់ ស្បឿ លើយ សារ ពិន រ៉ះ ណោះ

១៥ ខង ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ឡាក់ អូ តាប៉ាប កា ពិន ឡាក់ អូ គិត អូ ខា ខង ប្រ្រឹះ បឹត ប្រើ អើ ប្រឹត យច គ្រីប នៃវ ឡាក់ កា ពូ ជៀក ពិន ប្រឹត យច ដេល ហោះ កា អើ អូ ទី ប្រឹត យច អុះ។

១៦ ទីល នីណោះ ពិន ត្រត់ ម៉ុត អន់ ក្បាម ប្រ្រឹះ ឡាក់ ដាក់ ពុត កា ពិន ទីប ពិន ត្រត់ ទី ពុត ខីន ណោះ អើ ចឹង តាប៉ាប តាប៉ុន ទីប គង ពិន រ៉ាប់ ពិន តងកាន។

† ៤:៧ ៤:៧ សារ អា ឡាក់ ឡើង ជាប់ អញសៃ ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ៩៥:៧-៨។

៥

១ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូវ ៗ ឃី ប្រ្លឹះ បិកកាតយ័ រឿស អន់ខែ ឡឹង ប៉ាសុន ទិឌូ ភៀ ប្រឹគី ង៉ារ ហះ ម៉ាត់ អើ ប៉ាតាង ប៉ាសុន។ អន់ខែ ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ ភៀ តង់ ប៉ាណូស អន់ វ៉ាវ៉ាច់ ឡឹង សារ យច។

២ ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អ៊ូ តាប៉ាប កា បក់ ងល់ អ៊ូ ហ្លង់ ឡាក់ ទី ពុត រឿល រឿង ខង ឡាកោ អើ ឡាក់ ប៉ាណូស ទី សារ យច ដេល។

៣ ញុន កា អើ ឡាក់ ប៉ាណូស ទី សារ យច ដេល បះ អើ ត្រត់ ពុះ កាណាគី វ៉ាម៉ះ ប្រ្លឹះ សាវ៉ាប កា ឡាកោ អើ ទៅ លូ កា ប៉ាសុន អន់ វ៉ាវ៉ាច់ ឡឹង សារ យច។*

៤ អ៊ូ ទី ពៀ អ៊ូ ប្រឹគី ង៉ារ ដាក់ អា អុះ ទី ដឹង ប្រ្លឹះ បិកកាតយ័ រឿស អើ ឡាក់ កា រតី អាវុន សើត ពៃ ណោះ ចឹង អ៊ូ ប្រឹគី។

៥ កាប៉ាច់ យីស៊ូ គ្រឹះ កា និះទៅ ដេល អើ អ៊ូ ត្រត់ ប្រឹគី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តាម ពុត អើ តាំង ឡា អុះ ឃី ប្រ្លឹះ បិកកាតយ័ រះ កា អើ ផាះ

«អីស ឡាក់ គន អាញ ដាវ អា អាញ អន់ ពូ អ៊ូ អន់តត់ ផា អីស គន អាញ តាទីច»។†

៦ ប្រ្លឹះ បិកកាតយ័ រះ កា យីស៊ូ ម៉ោញ ទង ណារ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ ពួយ គុន ឡាបៀប សាដាច់ មិលតីសាខែក សើត ពៃ ដេល»។‡

៧ ផះ យីស៊ូ អ៊ូ ពឹង អង់កក់ តេះ អា ពៃ អើ ឡាច់ ទៀក ម៉ាត់ លូ ម៉ន់ ឡោម កាប ម៉ែៗ ប្រើ ប្រ្លឹះ បិកកាតយ័ តង់ អើ អន់ វ៉ាវ៉ាច់ ឡឹង សារ តៅ។ ញុន កា យីស៊ូ អ៊ូល កូតី លូ ប្រឹគី ពួយ ប្រ្លឹះ បិក កាតយ័ បះ ប្រ្លឹះ សាវ៉ាប ពួយ ប៉ានីរ យីស៊ូ ប៉រ។

៨ យីៈ អើ ឡាក់ គន ប្រ្លឹះ បិកកាតយ័ កាតាម កា អើ ហៀន សាវ៉ាប ប៉ានីរ ពី អើ ទីប ទី សារ ប៉ាណាប។

៩ តេះ អើ ប្រឹគី ពួយ គ្រឹប សារ ពី អើ ប្រើ តេះៗ អើ កា តេះ តាំងឡា តង់ តាក់ អង់រឿស លើយ សាវ៉ាប ប៉ាណូស ទិឌូ បក់ សៀ អើ។

១០ ប្រ្លឹះ បិកកាតយ័ កា ប្រើ អើ ប្រឹគី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តីស ហ្លឹត ពួយ គុន ឡាបៀប រតី មិលតី សាខែក ណោះ ហង។

សារ ត្រត់ ហៀន ប៉ានីរ ប្រ្លឹះ ផៃ អន់ អ្នាត សៀ

១១ ពឹង សារ អា ទី សារ អៀង ញីន បិច រះ កា អន់ដីស ហះកា អន់ដីស ក្រូ ហ្លង់ ខង អន់ដីស អ៊ូ ចៃ សាវ៉ាប។

* ៥:៣ ៥:៣ បំ ហៃ ចាបាប ម្លត លេវី (លេវីនីយ) ១៦:១១-១៩។ † ៥:៥ ៥:៥ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ២:៧។ ‡ ៥:៦ ៥:៦ សារ អា ឡាច់ ឡឹង ផាប អញសៃ ប៉ានេ ប្រ្លឹះ (ទំនុក/តម្កើង) ១១:៤។

១២ តាទីច អ៊ែ អន់ដីស ត្រង់ ប្រឹក្សា ណែយ បាំងហៀន ពូ កេះ ខង អន់ដីស សៀ ទុញ កេះ ហះ កា អន់ដីស អ្នែ តងកាន ពូ បាំងហៀន អន់ដីស ឡឹង ប៉ានីរ ប្រ្ល័ះ ឡឹង ប៉ាន់ដា ណារ្ណ។ អន់ដីស អ្នែ កា តងកាន ទៀក តុះ អន់ដីស អូ ចៃ កា សាណា កាដ៍ អុះ។ ៩

១៣ បក់ តងកាន ទៀក តុះ អូ ហ្លង់ ឡឹង សារ ពូ បាំងហៀន ឡឹង សារ ដាក់ ត្រង់ ណោះ អុះ ខង អន់ខែ អ្នែ សាសា។

១៤ ហះកា សាណា កាដ៍ សារ៉ាប់ ដឹង កា ប៉ាណាស តិស ហង ខង អន់ខែ តាឡាប់ ឃើយ ខំ ហៀន អន់ អូ អន់ហ្លាល់ យច អូ អន់ហ្លាល់ ត្រង់។

៦

១ ទីល នីណោះ ញីន អូ កាប ណារ្ណ ហង ឡឹង សារ អន់ដីស ហៀន ផះ ប៉ាន់ដា ពៃ ឡឹង សារ បក់ ប្រ្ល័ះ រឿស ប្រើ ប្រឹក្សា សាដាច់ ណោះ។ ហត់ អន់ដីស ហៀន ឡា ប៉ាក់ ដ្រី អន់ សៀ កាខាក់ ញីន អូ ចៃ បាំងហៀន អន់ដីស ឈើយ ឡឹង សារ ឡាក់ ពូ អង់កះ សៀ ត្រង់ ហៀន ណោះ ឡាក់ កា សារ បិនពែង ពុត អន់ រ៉ាវ៉ាច់ ឡឹង សារ យច ឡាក់ ប្រឹក្សា អន់ តោ ញីន កា អូ ចៃ បាំងហៀន ណារ្ណ ឡឹង សារ សៀ ប្រ្ល័ះ

២ សារ បាំងហុំ ទៀក* លូ សារ ម៉ន់ សាប៉ាក់ លូ សារ រឿស សីត ទីប សារ ប្រ្ល័ះ ចឹង ចែក ថូត ឈើយ។

៣ ផា ប្រ្ល័ះ បិកកាតយ៍ អន់ ណោះ ញីន ចឹង បាំងហៀន សារ ណារ ឡុត។

៤-៦ បក់ ចំ សៀ ម៉ោញ ទង កេះ លូ អ្សក់ សារ ដាក់ ឡឹង ប្រ្ល័ះ កេះ ទីប ទី ប៉ាដាក់ ប៉ាឡឹង ប្រ្ល័ះ សា ទីប អន់ខែ អូ ហ្លង់ ប៉ានីរ ប្រ្ល័ះ ទីប ហ្លង់ ឡឹង សារ អំរាញ អីញ ឡាក់ ប្រ្ល័ះ ចឹង តាបាង ប៉ាក់ ម៉ាត់ ទៀ ផា បក់ ណោះ កួះ ឡាច់ អ្នាត សៀ អន់ខែ អូ អូ ចឹង រឿស សីត បិនពែង ពុត ពៀក ម៉ោញ ទង ណារ្ណ អុះ ខង ឡាក់ កា អន់ខែ បឹង គន ប្រ្ល័ះ បិកកាតយ៍ ពឹង អ្នឹង គឹង ម៉ោញ ទង ណារ្ណ ទីប ប្រឹក្សា អន់ ពូ កាប បឹងាយ កា អ៊ែ ណារ្ណ។

៧ តេះ ចារ ចំ ទី បី អៀង លូ កើត ពៀ ប៉ូ អៀង ទីប ទី ខា កា បក់ តប់ ពៀ ប៉ូ ណោះ តេះ ណោះ ចឹង ទី សារ ដាក់ ឡឹង ប្រ្ល័ះ ដេល។

៨ ហះកា ផា តេះ ចារ ណោះ កើត ដឹង សាលៀ ប៉ាញី ទីប ណោះ ទីល នីណោះ ពូ ចឹង ផា តេះ ណោះ អូ ដាក់ អុះ ទីប ប្រ្ល័ះ ចឹង ប៉ាស្យាប សា។ ប៉ាក់ ទីល ឡុច ទៀ ពូ ចឹង សុះ អ្នាត ហង។

៩ អី អុះ ម៉ុ ឡាក់ ញីន បុច ចៃ យ័ះ ញីន កាប នីអៀ កាតាម ហះកា ញីន សៀ ផា អន់ដីស ចឹង ទី សារ ដាក់ ហង ឃី ប្រ្ល័ះ ចឹង តង អន់ដីស អន់ រឿស

១០ ខង ប្រ្ល័ះ បិកកាតយ៍ អូ ត្រង់ ប្រ្ល័ះ អូ ត្រង់ ណោះ អុះ អ៊ែ អូ ពីល សារ ញ៉ា ឡាក់ អន់ដីស ប្រឹក្សា ណោះ ដេល អ៊ែ កា អូ ពីល កា អន់ដីស តង ប៉ាសុន អ៊ែ ញន កា បុច ចៃ កា អ៊ែ ផះ អន់ខ្លួល ពៃ លូ រ៉ាប់ ដារ អា ដេល។

១១ ញីន បុច កា អន់ដីស ទីឌូ អ្សក់ ពុត ចែក ឈើយ ទីល ឡុច ណោះ ចឹង ទី ត្រឹប សារ អន់ដីស ម៉ឹង ណោះ។

៩ ៥:១២ ៥:១២ «ទៀក តុះ» កាប ប៉ាន់ដីប ឡឹង សារ បាំងហៀន សារ ប្រ្ល័ះ ឡាម៉ត់ ហ្លង់ សារ៉ាប់ បក់ អង់កះ សៀ។ «សាណា កាដ៍» កាប ឡឹង សារ បាំងហៀន សារ ប្រ្ល័ះ ឡាក់ ញ៉ាក ហ្លង់។ * ៦:១២ ៦:១២ បាំងហុំ ទៀក ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ រ៉ាវ ឡុកា។

១២ ដែ អន់ អន់ដីស កេះ ប៉ាណូស កាជីល អៃ គ្រើយ អ្រឿប ហត់ អន់ អន់ដីស ប្រឹគ៌ ពួយ បក់ ទី សារ ប្រ្លឹះ សាញ៉ា ញុន កា អន់ខែ សៀ លូ អត់ សារ៉ាញ៉ា។

សារ ប្រ្លឹះ សាញ៉ា អូ អូ គូរ

១៣ ផះ ប្រ្លឹះ បិកកាតយ័ សាញ៉ា លូ រតី អាប្រាហាំ ពៃ ប្រ្លឹះ អ្រក់ សិច អែ ទៅ ខង អូ ទី បក់ ពៀ តិស ឡឹង អែ ណារ អុះ ចឹង ប្រឹគ៌ ជាញ៉ាន កា អែ ណោះ។

១៤ អែ សាញ៉ា ជា «អាញ ចឹង អន់ សារ ដាក់ កា អីស ទីប ចឹង ប្រឹគ៌ អន់ ផ្លង់ រ៉ាច់ អីស កើត រ៉ាល អៀង កាខាក់ ដេល»។

១៥ ញុន កា រតី អាប្រាហាំ ទី ពុត អត់ សារ៉ាញ៉ា អៃ ក្បាត់ អែ កា ទី ឡាក់ កា ប្រ្លឹះ សាញ៉ា ណោះ តាទីច ហង។

១៦ ប៉ាណូស ពិន ផះ ចំ ពូ ម៉ត់ ពូ ណាំង កាណាតី ឡាក់ អំរ៉ាញ ឡឹង ឡាកោ ប្រឹគ៌ ជាញ៉ាន ភៀ អន់ អូ អន់តត់ ជា ពូ កាប សារ តាទីច ម៉ាត់ ចឹង កេះ សារ ពូ ប៉ាតែក ណោះ។

១៧ ប្រ្លឹះ បិកកាតយ័ បិច តាំបាង អន់ កា ពូ ឡាក់ ចឹង ទី សារ អែ សាញ៉ា ណោះ អន់ ពូ អូ ហ្លង់ ជា អែ ចឹង អូ រឿ ពុត អុះ អែ ចឹង អន់ តាទីច ទិល នីណោះ អែ កា ម៉ត់ ហង។

១៨ សារ ប្រ្លឹះ សាញ៉ា លូ ម៉ត់ ណោះ សារ ទិ ពៀរ ណោះ អូ អូ គូរ អុះ ប្រ្លឹះ កា អូ អូ តាំពូង ដេល ទិល នីណោះ ពិន ឡាក់ សាតាក់ ឡាក់ អោន ប៉ាត់ អែ អែ កា បាំងហោក ពុត ពិន លូ តង់ អន់ ពិន ម៉ឹង អេង អែ លើយ។

១៩-២០ សារ ម៉ឹង អា ប្រឹគ៌ អន់ កា ពុត ពៀក ពិន សៀ កាចាប់ ពៀប ឡាក់ កា តាឡង់ ប៉ាសយ័ តិស ប្រឹគ៌ អន់ ទូក តារ ម៉ោញ ចារ។ ពិន អូ ម៉ឹង ញុន កា យីស៊ូ ម៉ត់ កាណុង ចារ ពូ បិច លូ កា ណាត់ យី ចារ អែ អៃ អន់ ទ្រួល ឡឹង ពិន ភៀ ឡោម ប្រ្លឹះ ប៉ាតាង ពិន ទិខ្ល ទីប អែ ប្រឹគ៌ មែត ក្រាត់ រ៉ាមះ ប្រ្លឹះ លើយ ពួយ គុន ឡាបៀប រតី មិលគីសាខែក។

៧

សារ សាដាច់ មិលគីសាខែក ប្រឹគ៌ ក្រាត់ រ៉ាមះ ប្រ្លឹះ

១ ផះ សើត ពៃ រតី មិលគីសាខែក អា ប្រឹគ៌ សាដាច់ មៀង សាឡឹម ទីប អែ ប្រឹគ៌ ក្រាត់ រ៉ាមះ ប្រ្លឹះ ឡាក់ តិស ហ្លឹត អែ ឡាក់ ប៉ាត់ ចារ រតី អាប្រាហាំ ផះ អាប្រាហាំ សីត ឡឹង តាកុះ លូ សាដាច់ ប៉ាថេត អន់ ទៀតៗ កេះណោះ អែ ប៉រ សារ ដាក់ ឡឹង ប្រ្លឹះ អន់ កា អាប្រាហាំ។

២ រតី អាប្រាហាំ កា អ្រក់ កាណាតី ឡាក់ អែ តាប៊ុត អ្រក់ ឡឹង ពូ ទិណោះ អញដីត ចានែក អ្រក់ ឡាច់ ម៉ោញ ចានែក អន់ កា សាដាច់ មិលគីសាខែក។ * សិច មិលគីសាខែក ណោះ ទី ណី ជា សាដាច់ ដាក់ ត្រង់ កាខាក់ អែ កា សាដាច់ មៀង សាឡឹម † យី សាដាច់ ទី សារ សាណុក សារ៉ា ក។

៣ ពូ អូ ច្រាត់ សិច មើត ពី លូ រតី យ៉ាត់ ផ្លង់ រ៉ាច់ អែ អុះ ដារ កើត លើ ដារ តៅ កា អូ ទី ដេល។ អែ ពៀប ឡាក់ កា គន ប្រ្លឹះ អែ ប្រឹគ៌ ក្រាត់ រ៉ាមះ ប្រ្លឹះ លើយ។

* ៧:២ ៧:១-២ ប៉រ ហៃ កាណោត អង់កក់ កេះ (លោកុប្បត្តិ) ១៤:១៧-២០។ † ៧:២ ៧:២ សាឡឹម ទី ណី ជា «សាណុក សារ៉ា ក»។

៤ អន់ជីស ឃឹត ចាជ្រប ហៃ មិលគីសាខែក អា អើ កេង ខាក់ តាទីច ហង បះ វគី អាប្រាំហាំ អន់ កាណាគី ឡាក់ អើ តាប៊ុត អ្យក់ ណោះ អញជីត ចានែក អើ អ្យក់ ឡាច់ ម៉ោញ ចានែក អន់ កា មិលគីសាខែក។

៥ កាប៉ាច់ ផ្ទង់ រ៉ាច់ លេវី ឡាក់ ប្រីគី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ព្យយ ចាបាប អន់ខែ អ្យក់ ចានែក ឡឹង ប៉ា សុន ឃឹ អញជីត ចានែក អន់ខែ អ្យក់ ម៉ោញ ចានែក ឡឹង អុះ មី អន់ខែ ទៅ យ្លឹះ អន់ខែ ផ្ទង់ រ៉ា ច់ វគី អាប្រាំហាំ ទៅ កាតាម។

៦ កាប៉ាច់ មិលគីសាខែក អើ អ្ន ត្រត់ ផ្ទង់ រ៉ាច់ លេវី អុះ ហះកា អើ អ្យក់ កាណាគី ឡឹង វគី អា ប្រាំហាំ អញជីត ចានែក អ្យក់ ម៉ោញ ចានែក កេះណោះ អើ ប៉រ សារ ដាត់ អន់ កា អាប្រាំហាំ ឡាក់ ប្រ្លឹះ ទី សាញ៉ា ណោះ ពៅ។

៧ តាម តាឡាប័ ឃើយ បក់ អ្យក់ សារ ដាត់ ចី ឡឹង បក់ អន់ សារ ដាត់ សារ អា ពិន អ្ន អ្ន ប៉ាគែក អុះ។

៨ ម្ន លេវី ឃើយ អ្យក់ កាណាគី អញជីត ចានែក អ្យក់ ឡាច់ ម៉ោញ ចានែក ហះកា អន់ខែ តៅ។ កាប៉ាច់ មិលគីសាខែក អើ អ្យក់ ម៉ោញ ចានែក និះទៅ ដេល ហះកា ផាប ប៉ានីរ ប្រ្លឹះ អ្ន រះ ផា អើ តៅ អុះ។

៩ ឃឹ អើ ពិន ចឹង រះ ផា សារ អា រៀប ឡាក់ កា វគី លេវី អន់ កាណាគី ម៉ោញ ចានែក កា សាដាច់ មិលគីសាខែក ព្យយ វគី អាប្រាំហាំ ដេល យ្លឹះ រប់ ដាវ អា ម្ន លេវី អ្យក់ ម៉ោញ ចានែក ឡឹង ពូ កាតាម

១០ ខង ផះ វគី អាប្រាំហាំ ប៉ាតះ សាដាច់ មិលគីសាខែក ពៅ វគី លេវី បើ តានី កើត អុះ រៀប ឡាក់ កា អើ អ្ន កាណាង ឡាកោ វគី អាប្រាំហាំ ណោះ ហង។

សារ ឃឹស៊ូ ប្រីគី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ

១១ ចាបាប ប្រ្លឹះ ប្រើ គន សោ វគី លេវី ប្រីគី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ សារ អា ឡាក់ គុល ចាបាប ប្រ្លឹះ ណោះ ហង។ ទីល នីណោះ ផា ងារ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ តែង លេវី អ្ន ហ្វាយ ឡាច់ ប៉ាសុន អន់ រ៉ាវ៉ាច់ ឡឹង សារ យច តាទីច កេះ ញ៉ា ត្រត់ បិច រើស ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ណារ៉ុ គុន ឡា បៀប មិលគីសាខែក ប្រីគី ញ៉ា ? ញ៉ា អ្ន ប្រីគី គុន ឡាបៀប វគី អាវ៉ុន ?

១២ ផា ត្រត់ ត្រវី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ទីល នីណោះ ចាបាប កា ត្រត់ ត្រវី និះទៅ ដេល

១៣ ខង ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ឡាក់ ពូ ទី ប្រាត់ រះ ណោះ អើ កើត ឡាច់ ឡឹង ផ្ទង់ រ៉ាច់ ឡាក់ អ្ន ឃើយ ទី ពៅ កាណាង ផ្ទង់ រ៉ាច់ អើ ប្រីគី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អុះ។

១៤ ពិន ទិឌុ កា អ្ន កេះ ពី តាំងឡា ពិន អើ កើត ឡាច់ ឡឹង ផ្ទង់ រ៉ាច់ យូដា ហះកា ផះ វគី ម៉ូសេ រះ ឡឹង សារ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ អើ អ្ន រះ ឡឹង ផ្ទង់ រ៉ាច់ យូដា ណោះ អុះ។

១៥ សារ អា ហ៊ឹង ចាបះ ខាក់ ហង ខង ទី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូវ ណារ៉ុ ឡាក់ កា សាដាច់ មិលគីសាខែក។

១៦ អើ អ្ន ត្រត់ ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ញុន កា ឡាច់ ឡឹង ផ្ទង់ រ៉ាច់ លេវី ឡាក់ កា ចាបាប រះ ណោះ អុះ ឃឹ អើ ប្រីគី ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ញុន កា សារ អំរ៉ាញ អើ តាំងឡា ឡាក់ ទី អាញ រ៉ុស អ្ន អ្ន តៅ

១៧ ខង ពឹង ផាប ប៉ានីរ ប្រ្លឹះ ទី រះ ឡឹង សារ អើ ផាះ

«អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ
ពួយ គុន ឡាបៀប សាដាច់ ម៉ិលគីសាខែក»។

១៨ ទិល នីណោះ ចាបាប់ អន់ទ្រួល ណោះ ពែ ត្រត់ អ្នាត ហង ខង អូទី ខា កេះ

១៩ ខង ចាបាប់ រតី ម៉ូសេ អូ អូ ប្រតី អន់ សារ ញ៉ា ដាក់ ត្រង់ អុះ ហះកា កិញអៀ អា ពិន ទី សារ
ម៉ឹង ដាក់ ខាក់ ឡាក់ ប្រ្លឹះ អន់ កា ពិន ញន កា សារ ម៉ឹង ណោះ ហង បះ ពិន អូ ម៉ុត ក្បាម ប្រ្លឹះ។

២០-២១ ម៉ោញ ណារូ ផះ ពូ ប្រតី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ សើត ពែ ប្រ្លឹះ អូ ទី ម៉ត់ លូ អន់ខែ អុះ ហះកា
ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់តីត អា ប្រ្លឹះ បិកកាតយ័ ម៉ត់ លូ អើ នីអៀះ

«អាញ ម៉ត់ លូ អីស អាញ អូ វើ ពុត អុះ
អីស ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ»។

២២ ញន កា សារ ម៉ត់ ណោះ ហង បះ យីស៊ូ ខិន ឡាប់ ពឹង សារ សាញ៉ា វែវ ពុត ណារ ឡាក់ ដាក់
ហ្លិត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់។

២៣ ម៉ោញ ណារូ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ គុន ឡាបៀប សាន់ដាប់ ពែ ទី អៀង ដូរ ខាក់ អន់ខែ ប្រតី
ក្រាត់ វ៉ាម៉ះ ប្រ្លឹះ តត់ៗ ខង អន់ខែ ឡាក់ ប៉ាណូស អូ តៅ

២៤ ហះកា យីស៊ូ អា អើ ឡាក់ ក្រាត់ វ៉ាម៉ះ ប្រ្លឹះ លើយ អូ មប អន់ កា ពៀ អុះ ខង អើ ទី អាញ
រីស លើយ អូ អូ តៅ អុះ។

២៥ ញន ណោះ ហង បះ យីស៊ូ អូ តង ត្រឹប សារ ទិ បក់ ពៀ ម៉ុត ឡាក់ ក្បាម ប្រ្លឹះ បិកកាតយ័ ញន
កា អើ ទី អាញ រីស លើយ ណោះ ហង បះ អើ ម៉ន់ ឡោម ឡា ប្រ្លឹះ ប៉ាតាង ពិន លើយ។

២៦ ពិន ត្រត់ តងកាន ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ ឡាក់ កា យីស៊ូ ណោះ ហង យី ក្រាត់ វ៉ាម៉ះ ប្រ្លឹះ
ឡាក់ ដាក់ សារ វ៉ាប កា ប្រ្លឹះ អូ ទី សារ យច អុះ ទីប អើ តាង ឡឹង ប៉ាណូស អូ ដាក់ ប្រ្លឹះ តាំប៉ោក
អើ អន់ ចាំងហឹត ឡឹង ប្លែង។

២៧ អើ អូ ត្រត់ ឡាក់ កា ក្រាត់ វ៉ាម៉ះ ប្រ្លឹះ អន់ទៀត អុះ អើ អូ តងកាន ពុះ កាណាត់ វ៉ាម៉ះ ប្រ្លឹះ
វ៉ាប ដាវ ញន កា សារ យច អើ តាំងឡា លូ សារ យច ប៉ាសុន អុះ ខង អើ មប ឡាកោ អើ ដឹង
ម៉ោញ ទង កេះ ឡូត។

២៨ ពួយ ចាបាប់ រតី ម៉ូសេ ពូ រើស ប៉ាណូស ឡាក់ ទី សារ យច ដេល អន់ ប្រតី ម៉ែត ក្រាត់ វ៉ាម៉ះ
ប្រ្លឹះ ហះកា អន់តីត ឡឹង ណោះ ប្រ្លឹះ រើស គន អើ អន់ ប្រតី ម៉ែត ក្រាត់ វ៉ាម៉ះ ទីប ម៉ត់។ គន
អើ ណោះ តាត់ អង់កេះ ដាវ អើ ត្រឹប នែវ។

៨

សារ សាញ៉ា វែវ ពុត ណារ

១ ទី សារ ឡាក់ ញិន ផះ អ្នែ បាំងហៀន ណោះ ពែ យី នែវ អាះ ពិន ទី ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្លឹះ នែវ
ណោះ ម៉ោញ ដូរ កេះ ឡាក់ ផះ អង់អ្នែ តែង សាម៉ា ត្រេ សាដាច់ ម៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ ទី សារ
អំរ៉ាញ អីញ កេង ខាក់ ពឹង ប្លែង តោ

២ អើ ប្រតី ដាវ ពឹង ចារ វ៉ាម៉ះ តាទីច ឡាក់ ប្រ្លឹះ បិកកាតយ័ ប្រតី អូ ត្រត់ ប៉ាណូស ប្រតី អុះ។

៣ ក្រាត់ វាមៈ ប្រ្លឹះ ទិដ្ឋ ពូ រឿស អន់ខែ ភ្នៀ អ្យក់ កាណាតិ ពុះ វាមៈ ប្រ្លឹះ។ ណោះ ហង បះ ក្រាត់ វាមៈ ប្រ្លឹះ អា កា ត្រត់ ទី កាណាតិ វាមៈ ប្រ្លឹះ និះទៅ ដេល។

៤ ជា អើ អ្នែ ពីង អង់កក់ តេះ អា អើ អ្នែ ទី ប្រឹក្តិ ក្រាត់ វាមៈ ប្រ្លឹះ អុះ ខង ទី ក្រាត់ វាមៈ ប្រ្លឹះ អៀង កេះ ផះ អ្នែ ពុះ កាណាតិ វាមៈ ប្រ្លឹះ ពួយ ចាបាប។

៥ ម្នត ក្រាត់ វាមៈ ប្រ្លឹះ ប្រឹក្តិ ង៉ារ ពីង ចារ វាមៈ ប្រ្លឹះ យី ពូ ប្រឹក្តិ ចារ ណោះ ពួយ ចារ វាមៈ ប្រ្លឹះ អ្នែ ពីង ប្លើង តោ ហង ឡាក់ កា ប្រ្លឹះ បិកកាតយ័ រិះ លូ វតិ ម៉ូសេ ផះ អើ ចឹង ប្រឹក្តិ ចារ វាមៈ ប្រ្លឹះ ណោះ ជា «អីស ត្រត់ ហៃ អន់ កាខាក់ អន់ អីស ប្រឹក្តិ ពួយ ឡាបៀប អាញ តាំបាង កា អីស ពីង ប៉ានីម ពៃ»។

៦ ភិញអៀ អា ប្រ្លឹះ រឿស យីស្វិ គ្រិះ អន់ ប្រឹក្តិ ង៉ារ ដាក់ លឺន ឡឹង ង៉ារ ម្នត ក្រាត់ វាមៈ ប្រ្លឹះ ណោះ ណាវ ខង សារ សាញ៉ា វែវ ពុត ឡាក់ អើ ប្រឹក្តិ កាណាតិ ណោះ ដាក់ ហ្និត ឡឹង សារ សាញ៉ា វែវ ពុត សាន់ដាប់ ខង សារ សាញ៉ា វែវ ពុត ណាវ អា អើ ទី សាញ៉ា ឡាក់ ដាក់ ហ្និត ដេល។

៧ ញន កា សារ សាញ៉ា វែវ ពុត ផះ សើត ពៃ បើ ដាក់ កាខាក់ អុះ ណោះ ហង បះ ប្រ្លឹះ បិកកា តយ័ អន់ សារ សាញ៉ា វែវ ពុត ម៉ោញ ណាវ

៨ ខង ប្រ្លឹះ បំប សារ អ្ន ដាក់ កាណាតិ ប៉ាសុន អ៊ីស្រាអើល ណោះ ហង បះ អើ រិះ ផោះ

«ប៉ាក់ អន់តិក ទៀ អាញ ចឹង ប្រឹក្តិ សារ សាញ៉ា វែវ ពុត ណាវ អន់ខូ លូ ប៉ាសុន អ៊ីស្រាអើល លូ ប៉ាសុន យូដា ដេល។

៩ សារ សាញ៉ា វែវ ពុត អា អ្ន ត្រត់ ឡាក់ កា សារ សាញ៉ា វែវ ពុត ឡាក់ អាញ សាញ៉ា លូ វតិ យ៉ាត់ អន់ខែ

ផះ អាញ ប៉ាណា អន់ខែ

អន់ ឡាច់ ឡឹង ប៉ាថេត អ៊ីស្វីប សើត ពៃ ណោះ អុះ

ខង អន់ខែ អ្ន ប្រឹក្តិ ពួយ សារ សាញ៉ា វែវ ពុត ណោះ អុះ

ណោះ ហង បះ អាញ អ្ន រឺនវ៉ាយ កា អន់ខែ ដេល

អា ហង ប៉ានីរ ប្រ្លឹះ បិកកាតយ័។

១០ ប៉ាក់ អន់តិក ទៀ អាញ ចឹង សាញ៉ា វែវ ពុត លូ ប៉ាសុន អ៊ីស្រាអើល នែវ អាះ ចាបាប អាញ ចឹង ថេត ពីង ពុត តាម៉ុត ពីង ពៀក អន់ខែ

កេះណោះ អាញ ចឹង កេះ ប្រ្លឹះ អន់ខែ

អន់ខែ ចឹង កេះ ប៉ាសុន អាញ ហង។

១១ ផះ ណោះ អ្ន ទី ពៀ ចឹង ប៉ាំងហៀន អុះ មី អើ ទៅ លូ បក់ អ្នែ រសានែង ផោះ

"ហត់ អន់ អន់ដីស អន់ហ្គាល់ ប្រ្លឹះ ពិ"

ខង អន់ខែ ចឹង អន់ហ្គាល់ អាញ ទិដ្ឋ

ឡឹង បក់ ចិ ឡឹង ពូ ទីល បក់ តិស ឡឹង ពូ

១២ ខង អាញ ចឹង អ្ន អ្យក់ យ៉ូ សារ យថ មិះ អន់ខែ លូ អ្នត ដោះ សារ អ្ន ដាក់ មិះ អន់ខែ ដេល»។†

* ៨:៥ ៨:៥ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមន៍) ២៥:៤០។ † ៨:១២ ៨:១២ សារ អា ឡាច់ ឡឹង យេរេមៀ ៣១:៣១-៣៤។

១៣ ប្រ្លឹះ រ៉ះ ផា សារ សាញ៉ា វែវ ពុត អន់តីត អា យី សារ ណារ ទីល នីណោះ សាញ៉ា វែវ ពុត អន់ ទ្រូល ពែ អូ ទី ខា កេះ សារ សាន់ដាប់ ណោះ បើត ចឹង ហ៊្វិង ហង ។

៩

ចារ រ៉ាម៉ះ ប្រ្លឹះ ពឹង អង់កក់ តេះ អា

១ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទី ចាបាប់ សារ៉ាប់ សាំប៉ះ ប៉ានេ ប្រ្លឹះ ទីប ទី ចារ សារ៉ាប់ រ៉ា ម៉ះ ប្រ្លឹះ ពឹង អង់កក់ តេះ អា ដេល ។

២ រ៉ាលើះ ពូ ប្រ្លឹះ ណោះ ទី កាណុង ពៀរ កាណុង ម៉ោញ ពូ អើ ផា កាណុង ដាក់ ពឹង ណោះ ទី ចារ ចែត តាគៀង ទីប ទី ត្រេ សារ៉ាប់ ចែត ណាំ បាំង ទៀន អន់ កា ប្រ្លឹះ ។

៣ តែង តោ កា អញសឹង ពូ ប៊ុង ណោះ ទី កាណុង ទី ពៀរ ពូ អន់ សិច ផា កាណុង ដាក់ កាខាក់ ។

៤ ពឹង កាណុង ណោះ ទី អន់ហ្នឹង ម៉ាស សារ៉ាប់ សុះ កាណាក់ បោផ្លូវ លូ ទី ហ៊ីប សារ សាញ៉ា វែវ ពុត ឡាក់ ពូ ប្រ្លឹះ ចារ ម៉ាស ប៉ាញ ទីប ហ៊ីប ណោះ ។ កាណុង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី អា ម៉ាស ម៉ោញ ឡាក់ ពូ ចែត ណាំ ម៉ាណា លូ ទី អ៊ឹង កាទូង ម៉ះ រត់ អាវ៉ុន ឡាក់ ទី ប៉ាការ ឡាក់ ទីប ទី អំហ្គោ ឡាក់ ពៀរ បក់ ឡាក់ ប្រ្លឹះ ច្រាត់ សារ សាញ៉ា វែវ ពុត ។

៥ អ្នែ អំបាំង ហ៊ីប សារ សាញ៉ា វែវ ពុត ណោះ ទី ហ៊ិប ចេរូប៊ិន ពៀរ ផះ អ្នែ ឡុង កាហ្គាប អំបាំង កល់ ហ៊ីប ចារ ពូ ស្រោច ផាម កៀ ហ្វាយ ប៉ាសុន អន់ រ៉ាវ៉ាច ឡឹង សារ យច ហ៊ិប ចេរូប៊ិន អា បិច រ៉ះ ផា ប្រ្លឹះ បិកកាតយ អ្នែ ពឹង ណោះ ។ ហះកា ញីន អូ កូម កា រ៉ះ សារ អា គ្រីប ហាច ទិណោះ កិញអៀ អា អុះ ។

៦ ប៉ាក់ ពូ ប្រ្លឹះ ចារ ណោះ កេះ ទិ កេះ ណោះ មូត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ កា ម៉ុត ពឹង កាណុង ទី ម៉ោញ រ៉ាប់ ដារ កៀ ប្រ្លឹះ ដារ អន់ខៃ

៧ ហះកា ពឹង កាណុង ទី ពៀរ ទី ដឹង ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ដោច ទី ម៉ុត ម៉ោញ សាណាំ ម៉ោញ ទង អើ កា ត្រត់ អ្សក់ ម៉ុត ផាម អ្សក់ ស្រោច អន់ កា ប្រ្លឹះ បិកកាតយ ញន កា សារ យច អើ តាំង ឡា លូ សារ យច ប៉ាសុន ដេល ឡាក់ ពូ ប្រ្លឹះ ទីប អូ ហ្លួង ។

៨ សារ អា ប៉ាដាក់ ប៉ាលឹង ប្រ្លឹះ បិច រ៉ះ អន់ អូ អន់តត់ ផា ទ្រង ឡាំ ប៉ាក់ កាណុង ដាក់ កាខាក់ ណោះ បើ តានី បើក អុះ ដារ ចំ កាណុង ទី ម៉ោញ អា អ្នែ ។

៩ សារ ទិ អា បិច រ៉ះ ឡឹង រ៉ាំងហារ រ៉ាប់ ដារ អា ហង យី បិច រ៉ះ ផា កាណាក់ ពូ រ៉ាម៉ះ ទិណោះ អូ អូ ប្រ្លឹះ អន់ ពុត ពៀក បក់ ឡាំ សាំប៉ះ ប៉ានេ ប្រ្លឹះ ណោះ ដាក់ ត្រង់ អុះ

១០ ខង សារ ឡាក់ ពូ ប្រ្លឹះ ពូយ សារ សាញ៉ា វែវ ពុត សាន់ដាប់ ទិណោះ យី ទី ដឹង ឡាក់ កា សាណា សាណីត ទៀក អែត លូ សារ រ៉ាវ ឡាកោ លូ កាណាក់ អន់ទៀត ។ ចាបាប់ ទិ អា ក្រានី កា រ៉ះ កា ឡាកោ អំបាំង អា ដោច ឡាក់ ទី ខា ផះ រ៉ាំងរ៉ាំង ប្រ្លឹះ បើ តានី ប្រ្លឹះ អន់ ទី ឡាបៀប ណារ ឡាក់ ដាក់ ហ្និត ។

សារ ផាម យីស៊ូ ដាក់ ហ្និត ឡឹង ផាម អ្សក់

១១-១២ ហះកា ផះ យីស៊ូ គ្រិះ កេះ ម៉ែត ក្រាត់ រ៉ាម៉ះ ប្រ្លឹះ ឡាក់ មប អន់ សារ ដាក់ ឡាក់ ពិន ទី កេះ អើ ម៉ុត ទ្រង រ៉ាលើះ ឡាក់ ដាក់ ហ្និត ដឹង ម៉ោញ ទង កេះ ឡុត រ៉ាលើះ ណោះ អូ ត្រត់ ប៉ាណូ

ស ប្រើ អុះ លូ អូ ត្រង់ ពីង អង់កក់ តេះ អា ដេល។ អើ អូ អ្យក់ ឡា ផាម ប៉ារពេ ទោល លើ ផាម គន រីក់ អុះ យី អើ អ្យក់ ផាម អើ ទៅ ម៉ាក់ ហ្វាយ ពិន អន់ ដាក់ លើយ។

១៣ ផះ ពូ អ្យក់ ផាម ប៉ារពេ ទោល លូ ផាម រីក់ ប៉ាញ៉ា តាម លូ អំហួរ រីក់ ប៉ាញ៉ា សាតង់ ឡាយ លូ ទៀក ព្រឹះ ពីង បក់ កើត អូ ដាក់ តែង ឡាកោ បាំងខ្សែ ណោះ ប្រើ អន់ បក់ ណោះ ដាក់ ណាវ។ *

១៤ សាឡង់ កា ផាម យីស៊ូ គ្រិះ ហើង ខាក់ ចឹង ប្រើ អន់ ពុត ពិន ដាក់ យី អើ ដាក់ កាខាក់ អូ ទី យច ហះ ចំ អុះ ប៉ាដាក់ ប៉ាលឹង ប្រើ ឡាក់ អ្នែ លើយ ប្រើ អើ មប ឡាកោ កា ប្រើ បិកកាតយ ភៀ អ៊ូត ឡាច់ សារ ពិន ប្រើ យច ឡាក់ ប្រើ អន់ តោ ណោះ ម៉ាក់ ពិន ប្រើ ដារ កា ប្រើ ឡាក់ អ្នែ លើយ ឡុត។

១៥ ខ ណោះ ហង បះ យីស៊ូ ប្រើ កាណង់ ឡឹង សារ សាញ៉ា វែវ ពុត ណាវ ភៀ អន់ បក់ ប្រើ រើស អ្យក់ ណោះ ទី ប៉ាដក់ ប៉ាដៀ លើយ ឡាក់ កា អើ សាញ៉ា ពៃ ហង ខង យីស៊ូ តោ កេះ ភៀ ហ្វាយ ឡាច់ អន់ខៃ អន់ រ៉ាវ៉ាច់ ឡឹង សារ អន់ខៃ ប្រើ យច ផះ រ៉ាវ៉ាង រ៉ាវ៉ាង សាញ៉ា វែវ ពុត សាន់ដាប់ ពៃ។

១៦ ផា ពូ ច្រាត់ សត់ត្រា ភៀ រះ ឡឹង សារ ត្រង់ ជែក ប៉ាដក់ ប៉ាដៀ ផា បក់ ច្រាត់ សត់ត្រា ណោះ អើ តោ ត្រង់ អ្នែ អន់តត់ ផា អើ តោ តាទីច កេះណោះ ពូ ចឹង ជែក ពួយ សារ អើ រះ ណោះ ហង

១៧ ខង សត់ត្រា ណោះ ត្រង់ ទី ខា ប៉ាក់ ដារ អើ តោ។ ផះ រ៉ាវ៉ាង បក់ ច្រាត់ អ្នែ រីស សត់ត្រា ណោះ អូ ទី ខា អុះ។

១៨ កាប៉ាច់ សារ សាញ៉ា វែវ ពុត សើត ពៃ កា និះទៅ ដេល អើ អូ ទី ខា ដេល ផា អូ ទី ផាម។

១៩ ផះ រីក់ ម៉ូសេ អន់ តត់ ប៉ាតោ កា ប៉ាសុន ទី ខ្លួ ពួយ សារ ពីង ផាប់ ចាបាប ប្រើ កេះ ទី កេះ ណោះ អើ កា អ្យក់ ផាម រីក់ ផាម ប៉ារពេ ឡាយ លូ ទៀក កេះណោះ អ្យក់ សក់ ចៀម នែវ កាប្រើ ទ្រែម ពីង តើម អ្យត ហ៊ីសុប ឡុក ពីង ផាម កេះណោះ ព្រឹះ ពីង ផាប់ ចាបាប ប្រើ ទីប ព្រឹះ ពីង ប៉ាសុន ទី ខ្លួ ដេល។

២០ ផះ ណោះ អើ រះ ផា «អា ហង ផាម ឡាក់ តាក់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ ប្រើ បិក កាតយ ប្រើ ពិន ប្រើ ពួយ»។†

២១ កេះណោះ អើ កា ព្រឹះ ពីង ចារ រ៉ាម៉ះ ប្រើ លូ ពីង កាណាត់ ញ៉ា ឡាក់ ពូ យើយ យរ កាណុង ចារ រ៉ាម៉ះ ប្រើ ណោះ ដេល។

២២ តាម ចាបាប ប្រើ បើត ចឹង គ្រឹប កាណាត់ ទីណោះ ប្រើ អន់ ដាក់ ញុន កា ផាម។ ផា អូ ទី ឡាច់ ផាម អូ ទី ទ្រង ចំ អន់ រ៉ាវ៉ាច់ ឡឹង សារ យច អុះ។

២៣ ចារ រ៉ាម៉ះ ប្រើ លូ កាណាត់ ញ៉ា ឡាក់ កាណុង ណោះ ឡាក់ ពូ ប្រើ ពួយ កាណាត់ ពីង ប្លែង ពូ ប្រើ អន់ ដាក់ ញុន កា សារ ទី អា ហង។ ហះកា ផា ចឹង ប្រើ អន់ ដាក់ ចារ រ៉ាម៉ះ ប្រើ តាទីច ឡាក់ អ្នែ ពីង ប្លែង ណោះ តងកាន កាណាត់ រ៉ាម៉ះ ឡាក់ ដាក់ ហ្គុត។

២៤ យីស៊ូ គ្រិះ អូ ម៉ុត ពីង កាណុង ដាក់ កាខាក់ ឡាក់ ប្រើ លូ តី ប៉ាណូស ឡាក់ ក្រាន់ កា ប្រើ ពួយ កាណុង ដាក់ កាខាក់ ពីង ប្លែង ណោះ អុះ យី អើ ហារ អ្នែ ពីង ប្លែង ឡុត។ កិញអៀ អា អើ អ្នែ ហះ ដ៊ុរ ប្រើ បិកកាតយ ភៀ ឡោម ប៉ាតាង ពិន។

២៥ អើ អូ រ៉ាម៉ះ ប្រើ លូ ឡាកោ អើ ទៅ អៀង ទង ឡាក់ កា ម៉ែត ក្រាត់ រ៉ាម៉ះ ប្រើ អ្យក់ ផាម កាណាត់ ម៉ុត រ៉ាម៉ះ ប្រើ ពីង កាណុង ដាក់ កាខាក់ រប់ សាណា ណោះ អុះ។

* ៩:១៣ ៩:១៣ បំ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ១៩:១-២២។ † ៩:២០ ៩:១៩-២០ បំ ហៃ សារ ឡាច់ (និក្ខមន៍) ២៤:៣-៨។

២៦ ផានីណោះ អើ ត្រង់ តោ ប្រើ កាណាតី វ៉ាម៉ះ ប្រៀង ទង ហង ឡឹង កើត អង់កក់ តេះ អា ពៃ។ ហះកា កិញអៀ អា អង់កក់ តេះ បើត ចឹង ឡុច តេះ អើ ជីរ ពីរ ដឹង ម៉ោញ ទង ភៀ អ៊ូត ឡាច់ សារ យច ញន កា អើ តោ លូ មប ឡាកោ ឡាក់ កា កាណាតី ពុះ វ៉ាម៉ះ ប្រៀង។

២៧ ប៉ាណូស ទិឌូ ត្រង់ តោ ម៉ោញ ទង កេះណោះ ប្រៀង បិកកាតយ័ ចឹង ចែត ថូត។

២៨ យីស៊ូ គ្រិះ កា និះទៅ ដេល អើ កា វ៉ាម៉ះ ប្រៀង លូ ឡាកោ អើ ទៅ ដឹង ម៉ោញ ទង ភៀ អ៊ូត ឡាច់ សារ យច ប៉ាណូស ទិឌូ។ អើ ចឹង ជីរ ពីរ អង់កក់ តេះ អា ម៉ោញ ទង ណារ៉ូ ហះកា លីក អន់តីត ទៀ អ៊ូ ត្រង់ អ៊ូត ឡាច់ សារ យច អុះ យី ជីរ តង់ ទិ ប៉ាណូស បក់ អ៊ែ ក្បាត់ សាណាង អើ អន់ អ៊ែ រ៉ុស។

90

១ ចាបាប់ ពៀប ឡាក់ កា កី សារ ដាក់ ឡាក់ ត្រង់ កើត ពីរ អ៊ូ ត្រង់ សារ តាទីច ណោះ អុះ។ ចាបាប់ អ៊ូ អ៊ូ ប្រើ អន់ ប៉ាណូស ដាក់ កាខាក់ អុះ យី ពូ ពុះ កាណាតី វ៉ាម៉ះ ប្រៀង រ៉ាប់ សាណា លើយៗ កាតាម។

២ ផានី ពូ ពុះ កាណាតី វ៉ាម៉ះ ប្រៀង ដឹង ម៉ោញ ទង ដាក់ ឡុត ចាបះ កា អន់ខែ ចឹង អ៊ូ អន់តត់ ផានី ឡាកោ អន់ខែ អ៊ូ ទី សារ យច តេះ កេះណោះ អន់ខែ កា អ្នាត អ៊ូ ពុះ កាណាតី វ៉ាម៉ះ ប្រៀង ណារ៉ូ ហង។

៣ ហះកា ញន កា ពុះ កាណាតី វ៉ាម៉ះ ប្រៀង រ៉ាប់ សាណា ណោះ ហង បះ អន់ខែ កាចាំង ឡឹង សារ អន់ខែ ប្រើ យច

៤ ខង ផាម រីក់ ទោល លូ ផាម ប៉ារពេ ទោល អ៊ូ អ៊ូ អ៊ូត ឡាច់ សារ យច អុះ។

៥ ខ អា ហង ផះ យីស៊ូ គ្រិះ ជីរ ពីរ អង់កក់ តេះ ពៃ អើ កាប ផាះ

«អី ប្រៀង បិកកាតយ័

អីស អ៊ូ បិច កា កាណាតី ពុះ វ៉ាម៉ះ អុះ

ហះកា អីស ប្រើ អន់ អាញ ទី ឡាកោ បាំងឡើ។

៦ អីស អ៊ូ បិច អុះ កា កាណាតី ពុះ ទីប កាតុ

លើ កាណាតី វ៉ាម៉ះ ភៀ ដាក់ ដៃ អន់ ទី សារ យច។

៧ ណោះ ហង បះ អាញ រិះ ផាះ

"អី ប្រៀង បិកកាតយ័ ហៃ អាញ ឡា ប្រើ ពូយ ពុត អីស

សារ អា ទី ប្រាក់ រិះ ឡឹង សារ អាញ

កាណាង ផាប់ ប៉ានីរ ប្រៀង កេះ"។*

៤ សាត់ ប៉ាន់ដា អើ រិះ ផា «កាណាតី ពុះ វ៉ាម៉ះ កាណាតី ពុះ ទីប កាតុ លើ កាណាតី វ៉ាម៉ះ ភៀ ដាក់ ដៃ អន់ ទី សារ យច អីស អ៊ូ បិច អុះ លូ អ៊ូ ត្រង់ ពុត អីស ដេល» យី ពូ អន់ កាណាតី ទី ណោះ ពូយ ចាបាប់ កាតាម។

៥ កេះណោះ អើ កាប ណារ៉ូ ផា «អី ប្រៀង បិកកាតយ័ ហៃ អាញ ឡា ប្រើ ពូយ ពុត អីស»។ ទីល នីណោះ អើ កា អ្នាត ទី សារ សាន់ដាប់ ភៀ អ៊ូក សារ ណារ៉ូ ប៉ាតាង ឡុត។

* ១០:៧ ១០:៥-៧ សារ អា ឡាច់ ឡឹង ផាប់ អញសី ប៉ានេ ប្រៀង (ទំនុក/តម្កើង) ៤០:៦-៨។

១០ ញួន កា យីស៊ូ គ្រិះ មប ឡាកោ អែ ទៅ ម៉ោញ ទង កេះៗ ពួយ ពុត ប្រ្លឹះ បិកកាតយី អែ ប្រ្លឹក អន់ ពិន ដាក់ អូ ទី សារ យច កេះ។

១១ មូត ក្រាក់ វ៉ាមៈ ប្រ្លឹះ ទីខូ អន់ខែ ប្រ្លឹក ដារ ប្រ្លឹះ រ៉ប់ ដារ លូ ពុះ កាណាតី វ៉ាមៈ ប្រ្លឹះ លើយៗ ឡាក់ កាណាតី អូ អូ អ្យក់ ឡាច់ សារ យច អុះ។

១២ កាប៉ាច់ យីស៊ូ គ្រិះ ខែង ឡឹង អែ មប ឡាកោ អែ ទៅ សាវ៉ាប វ៉ាមៈ ប្រ្លឹះ ម៉ោញ ទង កេះៗ កៀ អន់ ពិន វ៉ាវ៉ាច់ ឡឹង សារ យច អែ កា អែ ពឹង ចារ អំវាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយី លើយ។

១៣ កិញអៀ អា អែ អែ ក្យាក់ ប្រ្លឹះ បិកកាតយី ប្រ្លឹក អន់ មូត តាមីរ អែ អែ កាន់តេ ដុង អែ

១៤ ខង អែ ប្រ្លឹក អន់ កា ពិន ដាក់ កាខាក់ លើយ អូ ទី យច ហះ ចំ អុះ ញួន កា អែ វ៉ាមៈ ប្រ្លឹះ លូ ឡាកោ អែ ទៅ ដឹង ម៉ោញ ទង ណោះ ហង។

១៥ សើត ពៃ ប៉ាដាតី ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ កា រ៉ះ ប៉ាឡាក់ កា ពិន ដេល សាត់ ប៉ាន់ដា អែ កាប ផោះ

១៦ «ប្រ្លឹះ បិកកាតយី រ៉ះ ផោះ
"ប៉ាត់ អន់តីត ទៀ អាញ ចឹង ប្រ្លឹក សារ សាញ៉ា វែ ពុត លូ ប៉ាសុន អាញ នីអៀះ
ចាបាប អាញ ចឹង ចែត ពឹង ពុត តាម៉ុត ពឹង ពៀក អន់ខែ"»។†

១៧ កេះណោះ អែ រ៉ះ ប៉ាឡាក់ ណារ៉ូ ផោះ

«អាញ ចឹង អ្នាត ដោះ កា សារ យច អន់ខែ
លូ សារ អូ ដាក់ ម៉ះ អន់ខែ ណោះ ដេល»។‡

១៨ ផា ប្រ្លឹះ បិកកាតយី អូ អ្យក់ យ៉ូ សារ យច កេះ ទីល នីណោះ អូ ត្រត់ ពុះ កាណាតី វ៉ាមៈ ប្រ្លឹះ ប៉រ អន់ វ៉ាវ៉ាច់ ឡឹង សារ យច ណារ៉ូ ហង។

សារ ពិន ខិន ម៉ុត ឡាក់ ក្យាម ប្រ្លឹះ បិកកាតយី

១៩ អី អុះ ម៉ី ខ អា ហង បះ ពិន ខិន ម៉ុត ពឹង កាណុង ដាក់ កាខាក់ ញួន កា ផាម យីស៊ូ

២០ ពួយ ទ្រង ណារ ឡាក់ អែ ប្រ្លឹក អន់ កា ពិន ឡាក់ ទ្រង ប្រ្លឹក អន់ ទី អាញ រ៉ុស យី អែ អន់ ពិន ម៉ុត ទ្រង កាណាតី ពូ ប៉ុង កាន់ទឹង ញួន កា អែ មប ឡាកោ អែ។

២១ ញួន កា ពិន ទី ម៉ែត ក្រាក់ វ៉ាមៈ ប្រ្លឹះ ម៉ោញ ដូរ ឡាក់ ផះ អែ វ៉ាងហៃ ហី ក្រាន ប្រ្លឹះ

២២ ពិន ត្រត់ ម៉ុត ឡាក់ ក្យាម ប្រ្លឹះ បិកកាតយី ទីប ទី ពុត ដាក់ សៀ លើយ អូ សង់សៃ ញួន កា ប្រ្លឹះ អ៊ូត ឡាច់ គ្រឹប សារ អូ ដាក់ ឡឹង ពុត ពិន កេះ ទីប វ៉ាវ ឡាកោ ពិន លូ ទៀក សាង កេះ ដេល។

២៣ ពិន ត្រត់ សៀ សារ ពិន រ៉ះ ណោះ អន់ កាខាក់ យី សារ ពិន ម៉ឹង អេង ណោះ អន់ដីស ដៃ រ៉ុល រ៉ុល ដៃ ខង ប្រ្លឹះ បិកកាតយី អែ សាញ៉ា នីចម អែ ប្រ្លឹក នីណោះ ហង។

២៤ អន់ ពិន យីត ចាជ្រែប ប្រ្លឹក នីចម អន់ ប៉ាញសុះ តូប សោប អន់ ទី ពុត ប៉ុច ចៃ លូ ប្រ្លឹក សារ ដាក់។

† ១០:១៦ ១០:១៦ សារ អាឡាច់ ឡឹង យេអេមៀ ៣១:៣៣។ ‡ ១០:១៧ ១០:១៧ សារ អាឡាច់ ឡឹង យេអេមៀ ៣១:៣៤។

២៥ ដៃ អន់ ពិន អ្នក បាតុំ គូប ឡាក់ កា បក់ អន់ដា អ្នក ណោះ ដៃ ហត់ ត្រង់ កាប បាំងហោក គូប សោប លើយៗ អន់ ទី ពុត ខិន ខង ដាវ យីស៊ូ ជីវ ពីរ ណាវ ក្បាម ចឹង ទីល កេះ។

២៦ ផា ពិន អ្ន អន់ហ្គាល់ សារ តាទីច កេះ ហះកា ផា ពិន បាំងរឹង ប្រីត យច អ្ន ទី កាណាត រ៉ាមៈ ញ៉ា ចឹង អ្ន អន់ ពិន រ៉ាវ៉ាច់ ឡឹង សារ យច ណោះ អុះ។

២៧ ទី ដឹង អ្នក ទីប អ្ន ក្បាត ដាវ តាត ស៊ិន សារ ទៀ ប៉ាត់ ដាវ ណោះ បក់ ប៉ា សាំង លូ ប្រ្លៃ អុញ ចឹង សា គីកៗ។

២៨ បក់ ញ៉ា អ្ន ចៃ ប្រីត ព្យយ ចាបាប វត ម្លីសេ ផា ទី ពូ ប្រីត ផាញាន ពៀរ ប៉ែង ដូវ បប អើ ផះ ប្រីត សារ អ្ន ដាក់ ណោះ បក់ ណោះ ត្រង់ ប៉ាន់តៅ ឡូត អ្ន តាប៉ាប អុះ។ ៩

២៩ ទីល នីណោះ ផា បក់ ញ៉ា បីដាយ គន ប្រ្លៃ លូ បីដាយ ផាម ឡាក់ តាត អង់កេះ សារ សា ញ៉ា វែវ ពុត អើ ចឹង ត្រង់ ទី ថូត ក្លាំង ឡឹង ណោះ ណាវ ញាន កា ផាម ណោះ ប្រីត អន់ ប៉ាណូស ដាក់ អ្ន ទី យច អុះ លូ ញាន កា បក់ ណោះ ផាម៉ាត ប៉ាដាត ប៉ាលីង ប្រ្លៃ ឡាក់ ដាក់ ពុត កា ពិន

៣០ ខង ពិន អន់ហ្គាល់ ប្រ្លៃ ឡាក់ កាប ផា «សារ តូ ពូ ស៊ុត កា អាញ ចឹង តូ ពូ»* លូ ទី ច្រាត់ រះ ផា «ប្រ្លៃ បិកកាតយ ហង ចឹង តាតស៊ិន សារ ចែត ថូត ប៉ាសុន អើ»†។

៣១ ត្រង់ អ្នក កាខាក់ ហង កា សារ ប្រ្លៃ ចឹង ចែត ថូត យី ប្រ្លៃ ឡាក់ ទី អាញ រ៉ីស។

៣២ ហត់ អន់ដីស កាចាំង ពិ ផះ អន់ទ្រូល ពៃ ផះ អន់ដីស សៀ ណាវៗ ពៃ ផះ ណោះ អន់ដីស ដាម អត់ ឡឹង សារ ថូក ប៉ាណាប ខាក់ ដេល។

៣៣ កាណុង កាំឡាំង អន់ដីស បក់ អន់ដា ពូ ផាម៉ាត បីដាយ ទីប ប្រីត បាប ហះ ម៉ាត់ ប៉ាណូស អៀង ដូវ បក់ អន់ដា ណាវ ប្រីត គូប លូ ប៉ាណូស ឡាក់ ទី សារ ប៉ាណាប ណោះ ដេល។

៣៤ ផះ ណោះ អន់ដីស តាប៉ាប តាប៉ុន កា គូប អន់ដីស ឡាក់ ត្រង់ ខុក អន់ដីស កា អន់ ពូ រ៉ាត អ្នក រ៉ាស អំប៉ាស អន់ដីស ទីប ទី ពុត ហោក រីត់ ខង អន់ដីស អ្ន អន់តត់ ផា អន់ដីស ចឹង ទី រ៉ាស អំប៉ាស ឡាក់ ដាក់ ហ្វិត ឡាក់ អ្ន លើយ ពីង ប៉្លែង តោ។

៣៥ ទីល នីណោះ អន់ដីស ដៃ អ្នក ដៃ សារ អន់ដីស សៀ កាខាក់ ណោះ ខង សារ សៀ ណោះ ចឹង ទី ខា អៀង កាខាក់។

៣៦ អន់ដីស ត្រង់ ទី ពុត អត់ សារ៉ាញ ម៉ាត់ អ្ន ប្រីត ព្យយ ពុត ប្រ្លៃ លើយ អន់ ទីល ទី កាណាត ញ៉ា ឡាក់ ប្រ្លៃ បិកកាតយ សាញ៉ា ផា ចឹង អន់

៣៧ ខង ទី ច្រាត់ រះ ផា៖

«អ្ន បៀត ណាវ អើ ចឹង ពីរ តាទីច ហង អើ អ្ន បាំងក្រ អុះ។

៣៨ កាប៉ាច់ ប៉ាណូស ដាក់ ត្រង់ ឡាក់ ប៉ាសុន អាញ អើ ចឹង ទី អាញ រ៉ីស ញាន កា អើ សៀ

ហះកា បក់ ចំ ចាក ឡាច់ ឡឹង អាញ

៩ ១០:២៨ ១០:២៨ បំរែ ហៃ សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ១៧:២-៧។ * ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៣២:៣៥។ † ១០:៣០ ១០:៣០ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប លីក ទី ពៀរ (ចោទិយ/កថា) ៣២:៣៦។

បក់ ណោះ អូ ត្រង់ ពុត អាញ អុះ»។*

៣៩ ហះកា កាប៉ាច់ ពិន ឡាក់ ប៉ាណូស សៀ ម៉ាត់ ពិន ទី អាញ រឺស អូ ត្រង់ ឡាក់ កា ប៉ាណូស ចាក ឡាច់ ឡើង ប្រ្លែះ ឡាក់ ចឹង តោ វាយ តោ រ៉ុង ណោះ អុះ។

១១

សារ សៀ ម៉ះ ប៉ាសុន ប្រ្លែះ សើត ពៃ

១ សារ ពិន សៀ យី ពិន អូ ឡាក់ៗ ជា ចឹង ទី សារ ញ៉ា ឡាក់ ពិន ម៉ឹង ជា ចឹង ទី លូ អូ ឡាក់ៗ ឡើង សារ ញ៉ា ឡាក់ ពិន ហៃ អូ ប៉ប ណោះ ដេល។

២ ប៉ាណូស សើត ពៃ ញន កា អន់ខៃ សៀ ប្រ្លែះ ណោះ ហង បះ ប្រ្លែះ ប៉ានេ អន់ខៃ។

៣ ញន កា ពិន សៀ បះ ពិន អូ ហ្លួង ជា ប៉ានីរ ប្រ្លែះ បិកកាតយ័ ប៉ាងកើត តេះ ប្លែង ទីល នីណោះ កាណាត៍ ញ៉ាៗ ឡាក់ ពិន ហៃ ប៉ប អូ ត្រង់ កើត ឡាច់ ឡើង កាណាត៍ ឡាក់ ទី ត្រង់ ទ្រៀយ ណោះ អុះ។

៤ ញន កា រតី អេបិល សៀ ប្រ្លែះ បះ អើ ពុះ កាណាត៍ វ៉ាម៉ះ ប្រ្លែះ ដាក់ ហ្លួត ឡើង កាណាត៍ កាអ៊ីន មប អន់ កា ប្រ្លែះ។ ញន កា រតី អេបិល សៀ ណោះ ហង បះ ប្រ្លែះ បិកកាតយ័ រ៉ះ ជា អេបិល ឡាក់ ប៉ាណូស ដាក់ ត្រង់ កាណាត៍ អេបិល ពុះ វ៉ាម៉ះ កា ត្រង់ ពុត ប្រ្លែះ ខាក់។ យ័ រតី អេបិល តោ កាតាម កា ប៉ានីរ អើ អ្នះ រ៉ះ កា ពិន ញន កា សារ អើ សៀ។ *

៥ ញន កា រតី ហេណុក សៀ ណោះ ហង បះ ប្រ្លែះ បិកកាតយ័ ប៉ោក ហារ អើ ពឹង ប្លែង អន់ វ៉ាវ៉ាច់ ឡើង សារ តោ លូ អូ ទី ពៀ ប៉ប អើ ណាវុះ អុះ ខង ប្រ្លែះ ប៉ោក ហារ អើ ពឹង ប្លែង តេះ។ អន់ ទ្រួល ឡើង ប្រ្លែះ ប៉ោក ហារ អើ ណោះ ប្រ្លែះ រ៉ះ ជា រតី ហេណុក ត្រង់ ពុត អើ ខាក់។ †

៦ ជា អូ សៀ អូ ទី ពៀ ចឹង ត្រង់ ពុត ប្រ្លែះ អុះ ខង ជា បក់ ពៀ ប៊ុច ម៉ុត ក្បាម ប្រ្លែះ បក់ ណោះ ត្រង់ សៀ ជា ទី ប្រ្លែះ តាទិច លូ សៀ ជា ប្រ្លែះ ចឹង អន់ សារ ដាក់ កា បក់ ពៀ ខំ ណាវង អើ។

៧ ញន កា រតី ណូអេ សៀ ណោះ ហង ផះ អើ កាតាំង ប្រ្លែះ រ៉ះ កា អើ ឡើង សារ អើ បើ តាន់ ប៉ប អើ កា សាំយ៉ាវង លូ ប្រ័ត ពូយ ដេល អើ ប្រ័ត ទុក តិស ភៀ តង់ ខាបខ្ល អើ អន់ វ៉ាវ៉ាច់ ឡើង ទៀក វ៉ាឡាប។ ញន កា អើ សៀ ណោះ ហង បះ អើ តាត់សុន សារ យច ប៉ាណូស ពឹង អង់កក់ តេះ អើ កា ទី សារ ដាក់ ត្រង់ ញន កា អើ សៀ។ †

៨ ញន កា រតី អាប្រាហាំ សៀ ណោះ ហង បះ អើ សាំយ៉ាវង ប៉ានីរ ប្រ្លែះ ផះ ប្រ្លែះ ប្រៀ អើ ចាក ឡាក់ អ្នះ ប៉ាត់ ចារ ម៉ោញ ឡាក់ ចឹង តេះ ប៉ាដក់ ប៉ាជៀ អើ។ រតី អាប្រាហាំ កា ចាក ឡាច់ ទីប អើ អូ អូ កា អើ ចឹង ឡាក់ ប៉ាត់ ចំ ណោះ អុះ។

៩ ញន កា អើ សៀ ណោះ ហង បះ អើ ឡាក់ អ្នះ ប៉ាចេត ឡាក់ ប្រ្លែះ ទី សាញ៉ា លូ អើ។ អើ ឡាក់ អំហ្លិយ អ្នះ ពឹង វ៉ាណោះ។ តន អើ អ៊ីសាក់ លូ សោ អើ យ៉ាកុប កា អ្នះ ពឹង វ៉ាណោះ និះទៅ ដេល ទីប សៀ ជា ប្រ្លែះ ចឹង អន់ ឡាក់ កា អើ សាញ៉ា ណោះ ហង។

* ១០:៣៩ ១០:៣៧-៣៩ សារ អា ឡាច់ ឡើង ហាបាតូក ២:៣-៤។ * ១១:៤ ១១:៤ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១០។ † ១១:៥ ១១:៥ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥:២៤។ ‡ ១១:៧ ១១:៧ បំរ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:១៣,១៤,២២។

១០ វគ្គ អាប្រាំហាំ អ្វី ក្បាច់ បិច កា អ្វី ពីង មឿង ម៉ោញ ឡាក់ តីស លូ អ្វី លើយ ឡាក់ ប្រ្លឹះ បិកកាតយ័ តាំងឡា បាំងកើត។

១១ ញុន កា អើ ស្បឿ ណោះ ហង យ័ះ យ៉ាត់ សាវ៉ា អូ អូ ទី គន កាតាម ប្រ្លឹះ ប្រគី អន់ អើ ទី គន ដេល ខង អើ យីត ជា ប្រ្លឹះ បិកកាតយ័ ទី សាញ៉ា នីចម៍ អើ កា ចឹង ប្រគី នីណោះ ហង។

១២ ញុន ខ ណោះ ហង បះ កើត ទី ប៉ាណូស អៀង ឡាក់ កា សំឡុង ពីង ប្លែង លើ ឡាក់ កា តេះ ឡាពុក រហាង សាឡឹត សាឡាយ ញុន កា កាម៉ាក់ ម៉ោញ ដូរ ឡាក់ ក្រាត់ ឡាក់ កេះ ក្បាម៍ ចឹង តោ ហង។ §

១៣ មូត ទីណោះ កា ស្បឿ លើយ ទីល តោ អន់ខែ បើ ទី អុះ សារ ប្រ្លឹះ ទី សាញ៉ា ណោះ ហះ កា អន់ខែ ហោក កា អន់ខែ ប័ប ឡឹង ចាំងហាយុត ដោច ទីប យីត ជា ឡាកោ អន់ខែ ឡាក់ អំហ្វិយ ផះ អ្វី អង់រ៉ាម៍ ពីង អង់កក់ តេះ អា ដោច។

១៤ អន់ខែ យីត នីណោះ ប្រគី អន់ ពិន ហ្លង់ ជា អន់ខែ អ្វី ចាក ណាំង ស្រុក តេះ កា ឡាកោ អន់ខែ តាទីច ហង។

១៥ ជា អន់ខែ កាចាំង កា ស្រុក តេះ ឡាក់ អន់ខែ អង់កះ ឡាច់ ណោះ អន់ខែ វីល សីត ណារ៉ូ កា ទី ដេល

១៦ ហះកា អន់ខែ ផះ អ្វី ណាំង ចារ ម៉ោញ ឡាក់ ដាក់ ហ្វិត យី មឿង ប្រ្លឹះ ពីង ប្លែង តោ ណោះ ហង បះ ប្រ្លឹះ បិកកាតយ័ អូ តាយុស អុះ អន់ អន់ខែ អើ អើ ជា ប្រ្លឹះ អន់ខែ ខង អើ ទ្រៀម មឿង ណោះ សាវ៉ាប័ កា អន់ខែ ហង។

១៧-១៨ ញុន កា វគ្គ អាប្រាំហាំ ស្បឿ ណោះ ហង បះ អើ អ្សក់ ឡាក់ អីសាក់ ប្រគី កាណាត់ ពុះ រ៉ាម័ះ ប្រ្លឹះ ផះ ប្រ្លឹះ សាត់ លូង ពុត អើ។ * ប្រ្លឹះ កាប លូ អើ ជា «ទី ដឹង គន សោ អីសាក់ អាញ ចឹង ប្រគី សារ សាញ៉ា វែរ ពុត»។ ហះកា អើ ភម មប គន អើ ដឹង ម៉ោញ ណោះ។

១៩ វគ្គ អាប្រាំហាំ ស្បឿ ជា យ័ះ គន អើ តោ កាតាម ប្រ្លឹះ បិកកាតយ័ អូ តាត់ អង់វីស សីត អើ ណារ៉ូ។ គន អើ រៀប ឡាក់ កា តោ កេះ កេះណោះ វីស សីត ណារ៉ូ។

២០ ញុន កា វគ្គ អីសាក់ ស្បឿ ណោះ ហង បះ អើ រ៉ះ កា គន អើ យ៉ាកុប លូ អេសារ ឡឹង សារ ដាក់ ឡាក់ ប្រ្លឹះ ចឹង អន់ កា អន់ខែ ប៉ាត់ ម៉ាត់ ទៀ។ †

២១ ញុន កា វគ្គ យ៉ាកុប ស្បឿ ណោះ ហង ផះ អើ ក្បាម៍ ចឹង កាតាច់ កាសើ តាំងហើម អើ កា ប៉រ សារ ដាក់ អន់ កា គន យូសើប ផះ ណោះ អើ សាប័ះ ប្រ្លឹះ អន់ដើរ ត្រាក់ ឡាកោ លូ អ៊ឹង កា ទូង អន់ដើរ។ §

២២ ញុន កា វគ្គ យូសើប ស្បឿ ណោះ ហង ផះ អើ ក្បាម៍ ចឹង តោ អើ រ៉ះ កា ប៉ាសុន អីស្រាអីល ជា អន់ខែ ចឹង ចាក ឡាច់ ឡឹង ប៉ាថេត អីសើប ទីប អន់តត់ រ៉ះ កា អន់ខែ អន់ អ្សក់ សីត កាន់តឹង ប៉ា ទ្រូ អើ។ *

២៣ ញុន កា ពី មើត ម៉ូសេ ស្បឿ បះ អន់ខែ ខឹង អោន សាស្វា ម៉ូសេ ប៉ែង ខែ ញុន កា ប៉ប័ សា ស្វា ដាក់ ឡាយ៉ាម៍ ខាក់ អន់ខែ អូ អ្សត កា យច ចាបាប សាដាច់ អុះ។ †

§ ១១:១២ ១១:១២ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១៧។ * ១១:១៧-១៨ ១១:១៧-១៨ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៨។ † ១១:១៧-១៨ ១១:១៧-១៨ សារ អា ឡាច់ ឡឹង កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២១:១២។ † ១១:២០ ១១:២០ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ២៧:២៨-២៩,៣៩-៤០។ § ១១:២១ ១១:២១ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤៨:១៥។ * ១១:២២ ១១:២២ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៥០:២៤-២៥។ † ១១:២៣ ១១:២៣ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ២:២-៣។

២៤ ញូន កា វត្ត ម៉ូសេ សៀ ផះ អើ ប៉ាញ តាម អើ អូ អន់ ពូ អើ អើ ផា សោ សាដាច់ អ៊ីស៊ីប អុះ ។ †

២៥ អើ យីត ផា អៃ ថុក ប៉ាណាប អន់ខូ លូ ប៉ាសុន ប្រ្រឹះ ដាក់ ហ្លិត ឡឹង ទី សារ វត្ត ម៉ោញ ទ្រូ ញូន កា ប្រឹក្តី សារ យច។

២៦ អើ យីត ផា អើ អន់ ពូ បីដាយ ញូន កា អើ ម៉ឹង សាដាច់ បក់ ប្រ្រឹះ ចឹង ប្រើ ពិះ ណោះ ដាក់ ក្លា ឡឹង ទី វ៉ាស អំប៉ាស ពឹង ប៉ាថេត អ៊ីស៊ីប ខង អើ យីត កា វ៉ាងវ៉ាន់ ប៉ាក់ ម៉ាត់ ទៀ។

២៧ ញូន កា អើ សៀ បះ អើ ឡាច់ ឡឹង ប៉ាថេត អ៊ីស៊ីប អូ អូក កា សាដាច់ អ៊ីស៊ីប អីក អុះ ខង អើ ទី ពុត ខិន ពៀប ឡាក់ កា អើ ប៉ប័ ប្រ្រឹះ ឡាក់ ពូ ហៃ អូ ប៉ប័។

២៨ ញូន កា អើ សៀ ណោះ ហង បះ អើ ប្រឹក្តី ប៊ុន ទ្រូង លូ ឡាប ផាម ចៀម ពឹង កាណាប អំប៉ា ជេ អន់ បិយ ប្រ្រឹះ ប៉ាន់តោ គន ឡោង ទ្រៀ សុនសាត អ៊ីស្រាអែល។ S

២៩ ញូន កា សុនសាត អ៊ីស្រាអែល សៀ អន់ខែ យួង ទៀក តាំងលេ តិស ឡាក់ កា ចាក ពឹង គោក ហះកា ប៉ាក់ សុនសាត អ៊ីស៊ីប ម៉ុត ពូយ កា ឡុង តោ ទី។ *

៣០ ញូន កា អន់ខែ សៀ សុនសាត អ៊ីស្រាអែល កា ចាក តារ ជុំ មៀង យេវីខូ ទីតាប៉ិះ ដាវ កេះ ណោះ ប៉ាន់ទៀយ កា ប៉ាក់ ពួក ទី។ †

៣១ កាប៉ាច់ វ៉ាហាប ឡាក់ អង់កាន់ ម៉ាលេង ញូន កា អើ សៀ បះ អើ វ៉ាវ៉ាច់ ដាក់ អូ តោ អន់ខូ លូ មូត ប៉ាសាំង លូ ប្រ្រឹះ ញូន កា អើ ហាប មូត ឡា សីប កាន។ †

៣២ ញ៉ា អន់ដីស បិច កា អាញ រះ សារ ណារូប ? អាញ អូហារ ចឹង រះ ឡឹង សារ គេខៀន សារ បារ៉ាក់ សារ សាំសុន សារ យែបថា សារ សាដាច់ ដាវីត សារ សាំយូអែល លូ សារ មូត វ៉ាតិយ ប្រ្រឹះ អន់ទៀតៗ ណារូ អុះ។

៣៣ ញូន កា អន់ខែ សៀ ណោះ ហង បះ អន់ខែ តាកុះ លូ ប៉ាថេត អន់ទៀតៗ ចាយ ទ្រង អន់ ខែ អន់ខែ តាត់សុន សារ ពូ អន់ ដាក់ ត្រង់ ទីប ទី សារ ប្រ្រឹះ សាញ៉ា ផា ចឹង អន់។ បិក ក្លា កា អូ កាប់ អន់ខែ

៣៤ អុញ កា អូ សា ដេល អន់ខែ វ៉ាវ៉ាច់ ឡឹង ប្លា ដាវ យ្រឹះ អន់ខែ អូ ទី សាង កាតាម ប្រ្រឹះ ប្រឹក្តី អន់ អន់ខែ ទី សាង ឡុក អន់ខែ អូ តាកុះ កេង ខាក់ ប្រឹក្តី អន់ តាមីរ សាតាក់ តាប្រិះ តាប្រោង។

៣៥ មូត អង់កាន់ ឡាក់ ប៉ប័ គន ក្លោ អន់ខែ តោ គន ក្លោ អន់ខែ ណោះ កា វ៉ុស សីត ណារូ។ បក់ អន់ដា អន់ ពូ ប្រឹក្តី អីក ប៉ាណាប អូ ចៃ អន់ ពូ តោះ ឡើយ អុះ ម៉ាត់ អន់ ទី អាញ វ៉ុស សីត ណារូ ណោះ ដាក់ ហ្លិត។

៣៦ បក់ អន់ដា ណារូ អន់ ពូ កាប អូ ដាក់ ទីប អន់ ពូ ពីត សាប្លាត ទីប អន់ ពូ កត់ លូ ច្រាល លូ ចែក ពឹង ខុក ដេល។

៣៧ បក់ អន់ដា ណារូ ពូ ហិរ លូ អំហ្គោ បក់ អន់ដា ពូ ប៉ាន់តោ សាក លូ សាណាក កាតាច់ គិត អន់តិក បក់ អន់ដា ពូ កោះ លូ ដាវ អន់ខែ អៃ ឡាឡឹក ឡាឡាក់ ទី ដឹង អង់ការ ចៀម លូ អង់ការ ប៉ារពេ ហង អន់ខែ ពៀត ប៉ាតាង ខោ អារ លូ អូ ទី កាណាក់ គ្រឹប នែវ ទីប ពូ ជិះ ចត ប្រឹក្តី អូ ដាក់។

† ១១:២៤ ១១:២៤ បំ ហៃ សារ ឡាច់ (និក្ខមន៍) ២:១០-១២។ S ១១:២៨ ១១:២៨ បំ ហៃ សារ ឡាច់ (និក្ខមន៍) ១២:១២-៤២។ * ១១:២៩ ១១:២៩ បំ ហៃ សារ ឡាច់ (និក្ខមន៍) ១៤:១៦-១៧។ † ១១:៣០ ១១:៣០ បំ ហៃ យូស្វេ ៦:១-២០។ † ១១:៣១ ១១:៣១ បំ ហៃ យូស្វេ ២:១-២១; ៦:២២-២៥។

៣៨ អន់ខែ ចាក ឡង់លែ ពឹង ស្រី តិស ទីប ងៃ ពឹង ប៉ានីម ពឹង រ៉ុង អំហ្គោ លូ គីប អំហ្គោ។ ប៉ាណូ ស ពឹង អង់កក់ កេះ អា អូ យី ចឹង ងៃ អន់ខូ លូ អន់ខែ អុះ។

៣៩ កាប៉ាច់ មូត ទិណោះ យ្រះ ប្រ្រះ ប៉ានេ អន់ខែ ញាន កា អន់ខែ សៀ កាតាម ហះកា អន់ខែ បើ តាន់ ទី សារ ប្រ្រះ សាញ៉ា អា អុះ

៤០ ខង ប្រ្រះ ទ្រៀម សារ ឡាក់ ដាក់ ហ្គិត សាំរ៉ាប់ កា ពិន ទីល នីណោះ អែ អូ ប្រគំ អន់ អន់ខែ ដាក់ កាខាក់ អន់ខ្រួល ឡឹង ពិន អុះ។

១២

សារ ប្រ្រះ ប៉ាញ់ចាល ពិន ឡាក់ កា ពី ប៉ាញ់ចាល គន

១ ញាន កា អន់ខែ ទីខូ ងៃ ហៃ ជុំ ពិន ទីល នីណោះ ពិន ត្រង់ អ្នក ពិ ទី សារ ញ៉ា ឡាក់ ប្រគំ អន់ គៀម ទីប អ្នក ទិ សារ យច ឡាក់ ងៃ ត្រួត រ៉ិត ពឹង ពិន កេះណោះ ខំ ប៉ាលូង សាតាក់ ឡាក់ ប៉ាត់ ម៉ាត់ ពួយ ទ្រង ប្រ្រះ បិកកាតយ័ ទ្រៀម អន់ កា ពិន។

២ ពិន ត្រង់ ហៃ ប៉ាត់ យីស៊ូ ខង អែ ឡាក់ តាំងឡា ប៉ាណាំ អន់ ពិន សៀ លូ ប្រគំ អន់ ពិន សៀ ដាក់ កាខាក់ អែ ដាម អត់ កា សារ អីត ប៉ាណាប ងៃ ពឹង អ៊ឹង គីង អែ អូ យីត ជា សារ ណោះ ត្រ ក់ តាយូស អុះ ញាន កា អែ ហៃ កា សារ ហោក រត់ ឡាក់ អែ ចឹង ទី ប៉ាត់ អន់តិត។ កិញអៀ អា អែ ជះ ងៃ ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា គ្រេ សាដាច់ ម៉ះ ប្រ្រះ បិកកាតយ័។

៣ ហត់ អន់ដីស យីត ចា ជ្រែប ហៃ ឡឹង សារ អែ អត់ សាំរ៉ាញ កា ប៉ាណូស អូ ដាក់ ឡាក់ ប៉ាសាំង លូ អែ កាខាក់ ម៉ាត់ អន់ដីស ដាក់ អូ ស្រាប់ សៀ លូ អូ សាប ពុត

៤ ខង អន់ដីស បើ ទី សារ ពូ ប្រគំ អូ ដាក់ កា អន់ដីស ទីល តេ អុះ ទីល នីណោះ អន់ដីស ត្រង់ ដាម អត់ កាខាក់។

៥ អន់ដីស ដៃ ពីល ប៉ានីរ ប្រ្រះ ឡាក់ បាំងហោក ពុត ពៀក ញាន អែ អន់ដីស ជា គន អែ ផាះ

«អី គន អីស ដៃ បីដាយ សារ ប្រ្រះ អន់តត់ ប៉ាតោ

ដៃ អុក ពុត ពៀក កា សារ ប្រ្រះ កាប កា អីស

៦ ខង ប្រ្រះ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អែ បិច ចៃ ទីប ពិត ប៉ាញ់ចាល បក់ ចំ ឡាក់ អែ អន់ កេះ គន អែ»។*

៧ អន់ដីស ត្រង់ អត់ សាំរ៉ាញ កា សារ ប៉ាញ់ចាល អា ប្រ្រះ ប៉ាញ់ចាល អន់ដីស ឡាក់ កា ពី ប៉ាញ់ ចាល គន។ ញ៉ា ឃើយ ទី ដេល ប គន បក់ ចំ ឡាក់ ពី អូ ទី ប៉ាញ់ចាល ?

៨ ជា ប្រ្រះ អូ ប៉ាញ់ចាល អន់ដីស ឡាក់ កា គន អែ អន់ទៀត ៗ ដេល ទីល នីណោះ អន់ដីស អូ ត្រង់ គន អែ តាទីច អុះ។

៩ ពិន ទី ពី តែង ឡាកោ បាំងឡៃ ពិត ប៉ាញ់ចាល ពិន ហះកា ពិន ងៃ កា កាប អែ ដេល កាប៉ាច់ ប្រ្រះ បិកកាតយ័ ឡាក់ ពី តែង ប៉ាដាក់ ប៉ាលឹង ហែង ខាក់ តះ ពិន ត្រង់ អ៊ុល កូត ប្រគំ ពួយ ប៉ានីរ អែ ម៉ាត់ អន់ ទី អាញ រ៉ីស។

១០ ពី ពិន ឃើយ ប៉ាញ់ចាល ពិន អូ ទុញ សាណាំ អុះ តាម អែ យីត ជា ដាក់ ហះកា ប្រ្រះ បិកកា តយ័ ប៉ាញ់ចាល ពិន ភៀ អន់ ទី ខា ម៉ាត់ អន់ ពិន ដាក់ ត្រង់ ឡាក់ កា អែ ដេល។

* ១២:៦ ១២:៦ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:១១-១២។

១១ ដាវ ចំ ប្រ្លឹះ ប៉ាញ ចាល ពិន ប្រ័តី អន់ ពិន អុក ពុត ខាក់ អូ ត្រុត ប្រ័តី អន់ ពិន ហោក រីក អុះ ហះកា ខ្មែង ឡឹង ណោះ ទី ខា ដេល សារ ប្រ្លឹះ ប៉ាញ ចាល ណោះ ប្រ័តី អន់ ពិន ទី សារ សាណុក សារ៉ាក ទីប ដាក់ ត្រង់។

សារ ពិន អូ ត្រុត ប៉ាតែក លូ ប្រ្លឹះ

១២ ទីល នីណោះ ហត់ លឹក តី ឡាក់ ឡាកាញី លូ តាកុល ឡាក់ ឡាប៉ាត់ ណោះ ប្រ័តី អន់ កាដំ ពិ។

១៣ ហត់ ប្រ័តី ទ្រង អន់ ត្រង់ ម៉ាត់ ឡាម៉ត់ ចាក អន់ ទី បក់ កាជក ជុង ដាក់ ណារ៉ុ។

១៤ ហត់ ខំ អ្នែ អន់ ដាក់ រម លូ ពូ ទីប អ្នែ ដាក់ សារ៉ាប់ កា ប្រ្លឹះ ផា អូ អ្នែ ដាក់ ណោះ អូ ទី ពៀ ចឹង ប័ប ប្រ្លឹះ អុះ។

១៥ ហត់ ឡាវ៉ាង កាខាក់ អ្នក ផេត ទី ពៀ ឡាច់ ឡឹង សារ តាប៉ាប តាប៉ុន ម៉ះ ប្រ្លឹះ។ ជៃ អន់ ពៀ កេះ អូ ដាក់ ពៀប ឡាក់ កា អ្និត ប៉ាញីល ឡាក់ ប្លោហ ហារ ខង អ៊ែ ចឹង ប្រ័តី អន់ ទី សារ តា ប៉ុញ តាប៉ាក់ លូ ប្រ័តី អន់ ពូ អៀង កើត អូ ដាក់ ដេល។

១៦ ហត់ ឡាវ៉ាង កាខាក់ ជៃ អន់ ពៀ ប្រ័តី លូ កាម៉ាក់ លូ អង់កាន់ ឡាឡីត ឡាឡាត លូ ជៃ អន់ ពៀ ងំល ឌី អូ សៀ អូ រ៉ាប់ ប្រ្លឹះ ឡាក់ កា អេសារ អ្នក ប៉ាដក់ ប៉ាជៀ ចានែក គន ឡេងទ្រៀ តូរ លូ សាអ៊ឹង ម៉ោញ គូម។ †

១៧ អន់ដីស ទីខូ កា អូ កេះ ដេល អន់តិត ឡឹង ណោះ អ៊ែ ប័រ ឡោម បុច កា ទី សារ ដាក់ ឡឹង ពី អ៊ែ ពី អ៊ែ ហីរ អ្នាត អ៊ែ។ យ្រះ អ៊ែ ឡោម ឡា ទីប ឡាច់ ទៀក ម៉ាត់ កាតាម កា ពី អ៊ែ អូ រ៉េ ពុត អុះ។ ‡

១៨ អន់ដីស អូ ត្រុត ឡាក់ កា សុនសាត អ៊ីស្រាអ៊ែល សើត ពៃ អុះ អន់ខែ ឡា ទីល ប៉ានីម ម៉ោញ ឡាក់ ពូ ហៃ ប័ប យី ប៉ានីម សុណាយ ឡាក់ ទី អុញ សា លូ ម៉ាម៉ាង ម៉ាមត អិត តាទុក តាទុយ ទីប ទី ខ្យាល តារ៉ាញ

១៩ អន់ខែ កាតាំង ពូ ខ្លោម សាណែង លូ កាតាំង ប៉ានីរ ប្រ្លឹះ កាកាប ទីប អន់ខែ ឡោម ឡា ជៃ អន់ ប្រ្លឹះ កាកាប លូ អន់ខែ ណារ៉ុ

២០ ញន កា អន់ខែ អ្នក កា ប៉ានីរ ប្រ្លឹះ ឡាក់ រះ ផា «យ្រះ ប៉ាណូស ពៀ កាតាម យ្រះ កា ណាត ញ៉ា កាតាម ផា ឡា ចត់ ពីង ប៉ានីម ណោះ ពូ ត្រុត ហីរ ប៉ាន់តៅ លូ អំហោ ឡូត»។ §

២១ សារ អន់ខែ ប័ប ណោះ យី ត្រុត អ្នក ខាក់ ណោះ ហង បះ រត់ ម៉ូសេ រះ ផា «អាញ អ្នក កា ខាក់ រ៉ាវែត ឡាកោ»។

២២ ហះកា អន់ដីស ឡា ទីល ប៉ានីម សុយ៉ុន យី ឡា ទីល មៀង យេរូសាឡឹម ពីង ប្លែង ឡាក់ មៀង ប្រ្លឹះ បិកកាតយ ឡាក់ ទី អាយ រីស ទីប ទី បិយ ប្រ្លឹះ អ្នែ អៀង យ៉ាប ឡាន ជូរ អ្នែ អន់ខូ ហោក រីក អរៗ សោៗ។

២៣ អន់ដីស ឡា ប៉ាត់ ចារ មុត គន ឡេងទ្រៀ ប៉ាតុំ គូប យី ទី ប៉ាណូស ឡាក់ ទី សិច ពីង ប្លែង ទីប អន់ដីស ឡា អ្នែ ប៉ាត់ ជីរ ប្រ្លឹះ បិកកាតយ ឡាក់ តាំងឡា តាត់សុន សារ កា ប៉ាណូស ទីខូ លូ ឡា ប៉ាត់ ប៉ាដាក់ មុត ដាក់ ត្រង់ ឡាក់ អូ ទី សារ យច កេះ។

† ១២:១៦ ១២:១៦ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៥:២៩-៣៤។ ‡ ១២:១៧ ១២:១៧ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២៧:៣០-៤០។ § ១២:២០ ១២:២០ ប័រ ហៃ សារ ឡាច់ (និក្ខមនី) ១៩:១២-១៣។

២៤ អន់ដីស កា ឡា កេះ ដែល ប៉ាត់ យីស៊ូ ឡាក់ ប្រឹក្សី កាណាដ ឡឹង សារ សាញ៉ា វែរ ពុត ណារ ទីប អន់ដីស ឡា ប៉ាត់ ផាម ឡាក់ ព្រឹះ ភ្លើ ប័រ វែ អន់ ប្រ្លៈ អ្យក់ យ៉ូ ផាម យីស៊ូ ណោះ ដាក់ ហ្និត ឡឹង ផាម អេបិល ឡាក់ ក្រាន់ កា ប័រ អន់ ប្រ្លៈ ចែត ថូត ពូ *។

២៥ អន់ដីស វែ ប៉ាតែក វែ លូ ប្រ្លៈ ឡាក់ ផះ កាកាប លូ អន់ដីស ខង ផះ សុនសាត អ៊ីស្រា វែរិល អូ សាំយ៉ាង វឹក ម៉ូស អន់តត់ ប៉ាតោ កា អន់ខែ ពឹង អង់កក់ តេះ អា វែ អន់ខែ អូ វ៉ាវ៉ាច់ ឡា កោ អុះ ទីល នីណោះ ផា ពិន ប៉ាតែក អូ ចៃ សាំយ៉ាង ប៉ានីរ ប្រ្លៈ ឡាក់ អន់តត់ ប៉ាតោ កា ពិន ឡឹង ប្លែង ហែង ខាក់ ពិន អូ វ៉ាវ៉ាច់ ឡាកោ តះ។

២៦ ផះ ប្រ្លៈ កាប ពឹង ប៉ានីម ស៊ីណាយ វែ ប៉ានីរ វែរិ កាកាប ណោះ វ៉ាវ៉េត អង់កក់ តេះ ហះ កា គិញអៀ អា វែរិ សាញ៉ា ផា «ម៉ោញ ទង អា ណារ អូ ត្រត់ ដឹង អង់កក់ តេះ អុះ ចឹង វ៉ាវ៉េត ប្លែង កា ចឹង វ៉ាវ៉េត ដែល»។

២៧ សារ វែរិ ផា «ម៉ោញ ទង អា ណារ» ណោះ វែរិ ប៊ិច វះ ផា កាណាត់ ឡាក់ វ៉ាវ៉េត វែរិ ចឹង អ្យក់ ឡាច់ ទិ កាណាត់ ទីណោះ យី កាណាត់ ញ៉ា ឡាក់ វែរិ ប៉ាងកើត សើត វែ ទីល នីណោះ វែរិ ដឹង កាណាត់ ឡាក់ អូ អូ វ៉ាវ៉េត។

២៨ ញន កា ពិន ចឹង ម៉ុត វ៉ាវ៉េត វ៉ាវ៉េត ឡា អន់ខូ លូ ប្រ្លៈ ពិន ត្រត់ ប៉ានេ វែរិ ខង សារ វ៉ាវ៉េត ហៃ វ៉ាវ៉េត ឡា ណោះ អូ អូ វ៉ាវ៉េត អុះ។ ណោះ ហង អន់ ពិន អ្យល តូត ទីប ប៉ានេ សាំប័ះ ប្រ្លៈ ត្រត់ ឡាក់ កា ពុត វែរិ ប៊ិច

២៩ ខង ប្រ្លៈ ពិន វែរិ ឡាក់ កា អុញ ផះ សា គីកៗ ។

១៣

សារ វែរិ កាប អន់ ត្រត់ ពុត ប្រ្លៈ

១ ហត់ ប៊ិច ចៃ កា គូប ឡាក់ កា អុះ ឡាក់ កា ម៉ី។

២ ហត់ វ៉ាវ៉េត វ៉ាវ៉េត អុះ ដាក់ ខង ទី បក់ អន់ដា ហាប់ ទីប បិយ ប្រ្លៈ ហះកា អន់ខែ អូ អន់ហ្គាល់ កា បិយ ប្រ្លៈ អុះ សាម៉ីក កា ប៉ាណូស ដោច។

៣ ហត់ អន់ដីស យីត កា គូប អន់ដីស ឡាក់ ផះ វែរិ ត្រត់ ខុក ញៀប ឡាក់ កា អន់ដីស ត្រត់ ខុក អន់ខូ លូ អន់ខែ ដែល ទីប យីត កា មុត បក់ ពូ ផះ ប្រឹក្សី បាប ខង អន់ដីស កា ទី ឡាកោ ប៉ាងឡេ អូ អីត ប៉ាណាប និះទៅ ដែល។

៤ អន់ ប៉ាណូស ទីខូ កាវ៉ុប ចាបាប សារ ទី ត្រោ កាម៉ាញ។ ត្រោ លូ កាម៉ាញ ត្រត់ វែរិ ដាក់ ត្រង់ លូ គូប ខង ប្រ្លៈ បិកកាតយី ចឹង ចែត ថូត បក់ វ៉ាលង កល់ ត្រោ កាម៉ាញ លូ បក់ ប្រឹក្សី លូ កាម៉ាត់ លូ អង់កាន់។

៥ ត្រត់ សាំងតៃ ឡាកោ វែ ខ្លាម ប៊ិច កា លៀន ដៃ យី ត្រត់ សាណា ពុត កា កាណាត់ ញ៉ា ឡាក់ អន់ដីស ទី កេះ ខង ប្រ្លៈ បិកកាតយី វះ ផា «អាញ អូ អ្នាត អន់ដីស អុះ» *។

៦ ញន ណោះ ហង បះ ពិន ខីន កាប ផាះ

«ប្រ្លៈ បិកកាតយី បក់ តង់ អាញ»

* ១២:២៤ ១២:២៤ ប័រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ៤:១០។ † ១២:២៦ ១២:២៦ ប័រ ហៃ ហាកាយ ២:៦។ ‡ ១២:២៩ ១២:២៩ ប័រ ហៃ សារ អន់ ចាបាប លឹក ទី វៀរ (ចោទិយ/កថា) ៤:២៤។ * ១៣:៥ ១៣:៥ សារ អា ឡាច់ ឡឹង យូស្យេ ១:៥។

ណោះ ហង បះ អាញ អូ អូត កា ញ៉ា អុះ

អូ ទី ញ៉េ អូ ប្រីត កា អាញ អុះ»។†

៧ ហត់ អន់ដីស យឹត ហៃ កា ម៉ែត ណាំផា អន់ដីស ឡាក់ បាំងហៀន សារ ប្រ្លះ កា អន់ដីស អន់ ទ្រួល ពៃ។ ហត់ យឹត ចា ជ្រែប ហៃ ឡឹង ឡាបៀប អន់ខែ អៃ កោប ត្រត់ សៀ ប្រ្លះ ឡាក់ កា អន់ ខែ ណោះ ដេល។

៨ យីស៊ូ គ្រិះ អៃ អៃ និះទៅ ឡឹង សើត ពៃ ទីល រ៉ាប់ ដាវ អា ទីប យ៉ាង តោ កា អៃ និះទៅ ដេល។

៩ ជៃ សៀ ពួយ សារ ពូ បាំងហៀន តាង ៗ ដៃ។ ពិន ត្រត់ ប្រីត អន់ ពុត ពៀក សៀ កា ខាក់ ញាន កា ពុត ដាក់ ម៉ះ ប្រ្លះ បិកកាតយី អូ ត្រត់ ញាន កា ប្រីត ពួយ ចាបាប សារ សាណា ណោះ អុះ ខង ចាបាប ទីណោះ អូ ទី ខា កា មូត បក់ ប្រីត ពួយ ណោះ អុះ។

១០ យីស៊ូ រ៉ាម៉ះ ប្រ្លះ លូ ឡាកោ អៃ ទៅ ណោះ ពៀប ឡាក់ កា អន់ហ្នឹង ពីង រ៉ាម៉ះ ហះកា មូត ក្រាក់ រ៉ាម៉ះ ប្រ្លះ អូ ទី ចាបាប អ្យក់ សា សាណា ឡឹង អន់ហ្នឹង អា អុះ ទី ដឹង ពិន ឡាក់ សៀ អៃ ខិន អ្យក់ សា។

១១ ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លះ ឃើយ អ្យក់ ផាម អ្យក់ ម៉ុត ពីង ចារ រ៉ាម៉ះ ប្រ្លះ ភៀ អន់ រ៉ាម៉ុច ឡឹង សារ យច ហះកា អ្យក់ ណោះ ពូ ពុះ តែង ឡឹង ចារ ប៉ាសុន អៃ។

១២ យីស៊ូ កា និះទៅ ដេល អៃ អិត ប៉ាណាប តែង ឡឹង មៀង ញាន កា បិច ហ្វាយ ប៉ាសុន អន់ ដាក់ សាំរ៉ាប់ កា ប្រ្លះ ញាន កា ផាម អៃ។

១៣ ញាន ណោះ ហង បះ ពិន ត្រត់ ឡាច់ ឡាក់ ប៉ាក់ ចារ យីស៊ូ អៃ តាង ឡឹង ពូ ទីប អត់ សាំរ៉ាញី អន់ ពូ បីដាយ ឡាក់ កា អៃ ដេល

១៤ ខង ពីង អង់កក់ តេះ អា ពិន អូ ទី មៀង ចឹង អៃ ដាក់ លើយ ៗ អុះ ណោះ ហង បះ ពិន ខំ ណាំង មៀង ឡាក់ ចឹង ទី ប៉ាក់ ម៉ាត់ ទៀ។

១៥ ទីល នីណោះ ពិ ពិន ប៉ានេ ប្រ្លះ លើយ ញាន កា យីស៊ូ ខង សារ ពិន ប៉ានេ ណោះ ពៀប ឡាក់ កា កាណាត ពូ ពុះ រ៉ាម៉ះ ប្រ្លះ ឡាក់ សារ ដាក់ ឡាច់ ឡឹង ពីរ ពិន ផះ អៃ រ៉ះ ឡឹង សារ យីស៊ូ។

១៦ ជៃ ពីល ប្រីត សារ ដាក់ លើ អន់ កាណាត កា ពូ ខង ប្រីត នីណោះ ត្រត់ ពុត ប្រ្លះ ខា ក់ ពៀប ឡាក់ កា កាណាត ពូ ពុះ រ៉ាម៉ះ ប្រ្លះ ដេល។

១៧ ហត់ រ៉ាប់ សៀ ម៉ែត ណាំផា កាណាង ក្រំ អន់ដីស ពិ ទីប សាំយ៉ាង ប្រីត ពួយ ប៉ានីរ អន់ខែ ដេល ខង អន់ខែ ផះ អៃ រ៉ាងហៃ ប៉ាដាត ប៉ាលីង អន់ដីស ទីប អន់ខែ ចឹង រ៉ះ កា ប្រ្លះ បិកកាតយី ទី ដាវ ញ៉ា ឡាក់ អន់ខែ ប្រីត ណោះ។ ផា រ៉ាប់ សៀ ណោះ អន់ខែ ចឹង ប្រីត ដាវ អា ទីប ទី ពុត ហោក រត់។ ផា អន់ខែ ប្រីត ដាវ ទីប អុក ពុត ណោះ អន់ដីស អូ ទី ខា ញ៉ា ហង។

១៨ បំរ អន់ដីស ម៉ន់ ឡោម ប្រ្លះ អន់ កា ញីន ណើ ខង ញីន សៀ ផា ពុត ពៀក ញីន ដាក់ ត្រង់ កេះ ទីប បិច ប្រីត ដាក់ គ្រីប នៃរ

១៩ កា ខាក់ អៃ បំរ អន់ដីស ម៉ន់ ឡោម ប្រ្លះ អន់ កា អាញ លើយ ម៉ាត់ ប្រ្លះ អន់ អាញ ឡាក់ ណាវ ប៉ាក់ ចារ អន់ដីស ស្រីស ៗ។

† ១៣:៦ ១៣:៦ សារ អា ឡាច់ ឡឹង ផាប អញសី ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១៨:៦។

២០ ប្រ្ទ្រៈ បិកកាតយ័ ឡាក់ តាំងឡា សារ សាណុក សារ៉ក តាត់ អង់រីស យីស៊ូ ឡាក់ តាំងឡា ពិន អែ ហង ឡាក់ តាំងឡា រង តាប័ល់ ចៀម ខង អែ តាត់ អង់កេះ សារ សាញ៉ា វែវ ពុត ឡាក់ អែ លើយ ញុន កា ផាម អែ។

២១ អន់ ប្រ្ទ្រៈ អន់ អន់ដីស អ៊ូ ប្រ័ត័ សារ ដាក់ គ្រីប នែវ ឡាក់ កា ពុត អែ បិច អន់ អែ ប្រ័ត័ ដារ ពឹង ពិន តាម ពុត អែ ញុន កា យីស៊ូ គ្រិះ។ ពិ ពិន ប៉ានេ អែ លើយ។ អាមែន។

២២ អី អុះ មី អាញ ប័រ ឡោម ឡា អន់ដីស អន់ អន់ដីស ខំ សាំយ៉ាំង ប៉ានីវ អាញ អន់តត់ ប៉ាតោ ពឹង សត់ត្រា អាញ ប្រាត់ ប៉ាហ្ស៊ី កា អន់ដីស បាបិត បាបិត អា។

២៣ អាញ បិច រះ កា អន់ដីស អន់ អ៊ូ អន់តត់ ជា ធីម្លីថេ ឡាក់ អុះ មី ពិន ពូ តោះ ឡាច អែ ឡឹង ខុក កេះ។ ជា អែ ពីះ ទីល ប៉ាត់ អាញ ស្រីស។ ណោះ អាញ ចឹង ឡា ប៉ាត់ ចារ អន់ដីស អន់ខុ លូ អែ។

២៤ អាញ ប័រ អំបញ្ច ម្លត ណាំផា លូ ប៉ាសុន ប្រ្ទ្រៈ ទិខ្ច អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប? ម្លត ឡាក់ ពីះ ឡឹង ប៉ាថេត អ៊ីតាលី ៖ កា អំបញ្ច ជា អន់ដីស ដាក់ ឡាកោ បាំងឡៃ ដេល ប?

២៥ អន់ ប្រ្ទ្រៈ ដាក់ ពុត កា អន់ដីស ទិខ្ច។

៖ ១៣:២៤ ១៣:២៤ ម្លត ឡាក់ ពីះ ឡឹង ប៉ាថេត អ៊ីតាលី ព្រៃ នីអៀ កា ត្រត់ ដេលះ ម្លត ឡាក់ អែ ពឹង ប៉ាថេត អ៊ីតាលី អា ។

សត់ត្រា យ៉ាកុប ច្រាត់

សារ អន់តត់ រ៉ះ

សត់ត្រា អា រតី យ៉ាកុប ប៉ាហ្គើ កា សុនសាត អ៊ីស្រាអែល ឡាក់ ក្លះ គូប សោប អ្នែ ប៉ាត់ ប៉ាថេត អន់ទៀតៗ ពីង អង់កក់ តេះ (ប័រ ហៃ ១:១)។ អែ អន់តត់ ប៉ាតោ ឡឹង សារ អ្នែ កោប រ៉ប ដារ សា រ៉ាប់ កា មូត សៀ យីស៊ី។ ពូ យីត ផារ រតី យ៉ាកុប ឡាក់ ច្រាត់ សត់ត្រា អា យី អុះ យីស៊ី (ប័រ ហៃ កាឡាទី ១:១៩)។ អែ ប្រឹក្ចី ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រ្លះ អ្នែ ពីង មៀង យេរូសាឡឹម។

សារ សាខាន់ៗ

រតី យ៉ាកុប អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ី អន់ អ្នែ កោប អន់ ត្រត់ ពូយ សារ អន់ខែ សៀ។ មូត សៀ យីស៊ី អូ ត្រត់ ក្រានី កា សាំយ៉ាំង ពូ រ៉ះ សារ ប៉ានីរ ប្រ្លះ ណោះ អុះ យី ត្រត់ ប្រឹក្ចី ពូយ ដេល។ ផា ក្រានី កា សៀ ដោច អូទី ប្រឹក្ចី សារ ដាត់ ណោះ អូទី ខា អុះ។

រតី យ៉ាកុប រ៉ះ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ី អន់ ដាមី អត់ ផះ ទី សារ ថុក ឡាំបាក។ អែ ផា ពិន ត្រត់ ហាប ពូ អន់ទៀតៗ ដៃ រើស ម៉ាត់ លូ ត្រត់ កាបុប មូត ថុក ញ៉ាក ផះ កាកាប ត្រត់ អូ សាំងកៃ ប៉ានីរ។ អែ កាប ប៉ាំងអាល កាខាក់ កា មូត ប្រ្លះ ប៉ាត្រង់ ខង អន់ខែ ជិះ ចតី មូត ថុក ញ៉ាក។ ប៉ាត់ ឡុច រតី យ៉ាកុប រ៉ះ តាត់ កាចាំង កា មូត សៀ យីស៊ី អន់ ខំ ម៉ន់ អែ ប្រ្លះ លូ តង់ គូប សោប។

- រតី យ៉ាកុប រ៉ះ ឡឹង សារ សាត់ លូង ពុត សៀ ញន កា សារ ឡាំបាក។ (១:២-១៨)
- រតី យ៉ាកុប ប្រើ ពូ ប្រឹក្ចី ពូយ ប៉ានីរ ប្រ្លះ អូ ត្រត់ ក្រានី កា សាំយ៉ាំង ដោច អុះ។ (១:១៩-២៧)
- រតី យ៉ាកុប ទីប ពូ អូ អន់ រើស ម៉ាត់។ (២:១-១៣)
- រតី យ៉ាកុប ប្រើ ពូ ប្រឹក្ចី ដាត់ អូ ត្រត់ ក្រានី កា សៀ ដោច។ (២:១៤-២៦)
- រតី យ៉ាកុប អន់តត់ ប៉ាតោ កា ពូ ឡឹង ប៉ានីរ កាកាប។ (៣:១-១៨)
- រតី យ៉ាកុប រ៉ះ កា ពូ ដៃ អន់ ប៊ុច ចៃ កា កាណាតី ពីង អង់កក់ តេះ អា។ (៤:១-៥:៦)
- សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៧-២០)

១ អាញ សិច យ៉ាកុប ឡាក់ ទុច ប្រ្លះ បិកកាតយី លូ ទុច យីស៊ី គ្រិះ ឡាក់ ពី តាំងឡា។ សត់ត្រា អា អាញ ប៉ាហ្គើ អន់ កា គន សោ អ៊ីស្រាអែល ទី ១២ ផ្លង់ ឡាក់ ក្លះ គូប សោប អ្នែ ប៉ាញី ទីប អង់ កក់ តេះ។ អាញ ប័រ អំបញ អន់ដីស ដាត់ ឡាកោ ប៉ាំងឡៃ ដេល ប?។

សារ សាត់ លូង ពុត សៀ

- ២ អី អុះ មី ដារ ចំ អន់ដីស ទី សារ ឡាំបាក អៀង នៃ ត្រត់ យីត ផា សារ ណោះ ចឹង ប្រឹក្ចី អន់ កា អន់ដីស ហោក រតី កាខាក់
- ៣ ខង អន់ដីស អូ កេះ សារ សាត់ លូង ពុត អន់ដីស សៀ អា ចឹង ប្រឹក្ចី អន់ កា អន់ដីស ដាមី អត់។

៤ ហះកា អន់ដីស ត្រង់ ដាម អត់ លើយ ទីល ឡូច ម៉ាត់ អន់ដីស ចឹង កើត ប៉ាណូស ដាក់ កាខា ក់ អូ ទី យថ សារ ញ៉ា អុះ។

៥ កាណុង កាំឡាំង អន់ដីស ណោះ ផា ទី ញើ អូ អូ អូ អូ ហ្លង់ ប៉ាណូស ណោះ ត្រង់ ប៉រ ឡឹង ប្រ្រើៈ បិកកាតយ័ ណោះ អើ ចឹង អន់ ខង អើ ដាក់ ពុត ថៃ អន់ កា ប៉ាណូស ទីឌូ អើ អូ ផា ញ៉ា អុះ។

៦ ហះកា ប៉ាណូស ណោះ ត្រង់ ទី ពុត សៀ អូ សង់សៃ ខង ប៉ាណូស ឡាក់ ទី ពុត សង់សៃ ឡាក់ កា ទៀក សាឡឹត សាឡុយ រាំងក្លាច កា ខ្យាល ដីរ ហារ។

៧ ប៉ាណូស នែរ អា ដៃ សាមីត ផា អើ ចឹង ទី កាណាត ញ៉ា ឡឹង ប្រ្រើៈ បិកកាតយ័

៨ ខង អើ ឡាក់ ប៉ាណូស ទី ពុត ញើរ ត្រីប ងារ អើ ប្រ្រើត ណោះ ស៊ុត កា ម៉ាឡាំ ម៉ាឡុយ ទី ណោះ។

៩ អី អុះ ម៉ី បក់ ថុក ញ៉ាក ប៉ាកម៉ង ហត់ អន់ដីស តីស ម៉ុះ ពិ ខង ប្រ្រើៈ បិកកាតយ័ តាត់ អំប៉ោក អន់ដីស កេះ។

១០ កាប៉ាច់ បក់ ប្រ្រើៈ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ហត់ អន់ដីស តីស ម៉ុះ ដេល ពិ * ខង បក់ ប្រ្រើៈ ប៉ាតុរង ញើប ឡាក់ កា ប៉ាការ ចឹង ឡាយ៉ោ ប្រុង។

១១ ប៉ាត់ ងារ ឡាច់ តុ ថាំង កេះ តើម អើ កា ឡាយ៉ោ ក្រោះ ប៉ាការ ឡាយ៉ោ ប្រុង អូ ឡាយ៉ាម ហង។ មូត បក់ ប្រ្រើៈ ប៉ាតុរង កា និះទៅ ដេល ផះ អើ អ្នែ ប្រ្រើត ងារ អើ ចឹង ហ៊្យង ហ្សើត ឡូត។

១២ ញើ ដាម អត់ ផះ ទី សារ ឡាំបាក ប៉ាណូស ណោះ ចឹង ទី សារ សាណាក សាវ៉ាក តាទីច ហង ផា អើ ដាម អត់ ទីល ឡូច ណោះ អើ ចឹង ទី អាញ រ៉ុស លើយ ឡាក់ កា ប្រ្រើៈ បិកកាតយ័ ទី សាញ៉ា ផា ចឹង អន់ កា បក់ ថំ ឡាក់ ប៉ិច ថៃ កា អើ។

១៣ ញើ ទី ពុត ប៉ិច ប្រ្រើត អូ ដាក់ ដៃ កាប ផា «ប្រ្រើៈ បិកកាតយ័ ប្រើ អាញ ប្រ្រើត អូ ដាក់» ខង អូ ទី កាណាត ញ៉ា ចឹង អូ ប្រើ ប្រ្រើៈ ប្រើត សារ អូ ដាក់ អុះ ប្រ្រើៈ កា អូ ទី ប្រើ ញើ ប្រើត អូ ដាក់ ដេល។

១៤ ហះកា ប៉ាណូស ត្រីប ដួរ ប្រើត សារ អូ ដាក់ យី ឡាច់ ឡឹង ពុត ខ្លាម ឡាកោ តាំងឡា ប៉ាណាំ អន់ ប្រើត សារ អូ ដាក់។

១៥ ពុត ខ្លាម បាំងកើត អន់ ទី សារ យថ ផា សារ យថ កើត អៀង កេះ ចឹង កើត តៅ ហង។

១៦ អី អុះ ម៉ី ឡាក់ អាញ ប៉ិច ថៃ អន់ដីស ដៃ យីត យថ ដៃ។

១៧ ត្រីប កាណាត ឡាក់ ដាក់ កាខាក់ ឡាច់ ឡឹង ប្លែង យី ឡាច់ ឡឹង ប្រ្រើៈ ឡាក់ បាំងកើត តា តារ ពឹង ប្លែង។ ប្រ្រើៈ បិកកាតយ័ អូ អូ ប៉ាដាច់ អុះ យ្រីៈ កាណាត ញ៉ា ប៉ិច ប្រើត អន់ អើ ប៉ាដា ចំ កា អើ អូ ប៉ាដាច់ អុះ។

១៨ ប្រ្រើៈ ប្រើត អន់ ពិន ទី អាញ រ៉ុស តាម ពុត អើ ញុន កា សារ តាទីច អើ កាប ភៀ អន់ ពិន ញើប ឡាក់ កា ប្លើ គុល † ទី កាណាត ញ៉ា ឡាក់ ប្រ្រើៈ ទី បាំងកើត។

សារ សាំយ៉ាំង លូ ប្រើត ពូយ ប៉ានីរ ប្រ្រើៈ

* ១:១០ ១:១០ មូត ប្រ្រើៈ ប៉ាតុរង ឡាក់ កើត ថុក ញ៉ាក ត្រង់ ហោក ញុន កា ប្រ្រើៈ ប្រើត អន់ កា អន់ដៃ ឡុង ផា សារ សៀ ប្រ្រើៈ សាំខាន់ ក្លា ឡឹង រ៉ាស អំប៉ាស។ † ១:១៨ ១:១៨ សុនសាត អ៊ីស្រាអែល យើយ អ្យក់ ប្លើ គុល ឡើន អន់ កា ប្រ្រើៈ បិកកាតយ័។ ផា ប៉ាណូស ញើប ឡាក់ កា ប្លើ គុល យី ប៉ាណូស ណោះ កានីត ខាក់ សាំរ៉ាប កា ប្រ្រើៈ។ ប៉រ ហៃ សារ ឡាច់ (និក្ខមន៍) ២៣:១៩លូ ចាបាប មូត លេវី (លេវីនីយ) ២៣:៩-១៤។

១៩ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ អន់ដីស ត្រង់ អ៊ូ អន់តត់ ជា ប៉ាណូស ទីខ្លូ ត្រង់ ខំ សាំយ៉ាំង ហិ ផៃ វិញ កាប ផៃ វិញ អីក

២០ ខង សារ ប៉ាណូស អីក អ៊ូ ត្រង់ លូ សារ ដាក់ មីៈ ប្រ្ល័ះ បិកកាតយ័ អុះ។

២១ ទីល នីណោះ អន់ដីស ត្រង់ អ្នាត ពុត ប៊ីត អីក លូ ពុត ខ្លយ ប៉ាអ្សប អៀង យ៉ិប ណោះ ពិ កេះ ណោះ ប៊ុនពែង ពុត អន់ ដាក់ ឡាអត់ លូ សាំយ៉ាំង ប៉ានីរ ប្រ្ល័ះ ឡាក់ អីវី ចែត កាណុង ពុត អន់ ដីស ខង ប៉ានីរ ប្រ្ល័ះ អា អ៊ូ តង់ អន់ អន់ដីស ទី អាញ រឺស លើយ។

២២ ហត់ ប្រ័ត ព្វយ ប៉ានីរ ប្រ្ល័ះ ពិ អ៊ូ ត្រង់ ក្រានី កា សាំយ៉ាំង លូ ប៉ាង់ល់ ឡាកោ ទៅ ណោះ អុះ។

២៣ ញើ សាំយ៉ាំង ប៉ានីរ ប្រ្ល័ះ កេះ ហះកា អ៊ូ ប្រ័ត ព្វយ ប៉ាណូស ណោះ ឡាក់ កា ហៃ កី កាណុង សាមីល

២៤ ហៃ កេះៗ អីវី ចាក ឡាច់ ឡូត តាឡះ កា ពីល អ៊ូ អ៊ូ អន់តត់ ជា ម៉្លះ ម៉ាត់ អីវី ណោះ នីចម័។

២៥ ហះកា ប៉ាណូស ចំ អ្សក់ ពុត ចែត ហៃ ចាបាប ឡាក់ ដាក់ ត្រង់ យី ឡាក់ ចាបាប ប្រ័ត អន់ ពិន រ៉ាវ៉ាច់ ឡើង ថ្លត កេះណោះ ខំ ប្រ័ត ព្វយ លើយ ប៉ាណូស ណោះ ចើង ទី សារ សាណុក សារ៉ាក តាទីច ញុន កា អីវី ប្រ័ត ព្វយ ខង អីវី អ៊ូ ត្រង់ ក្រានី កា សាំយ៉ាំង កេះណោះ ពីល ណោះ អុះ។

២៦ ញើ ជា ឡាកោ ប្រ័ត គុន ប្រ្ល័ះ ហះកា អីវី កាប អ៊ូ អ៊ូ សាំងកៃ ប៉ាណូស ណោះ ព្វង កា ឡាកោ ទៅ ហង សារ អីវី ប្រ័ត ណោះ កា អ៊ូ ទី ខា ដេល។

២៧ ហះកា សារ ប្រ័ត គុន ប្រ្ល័ះ ឡាក់ ដាក់ កាខាក់ ហះ ម៉ាត់ ប្រ្ល័ះ ឡាក់ ពី ពិន យី ត្រង់ ឡាក់ តង់ សាស្វា គុន កាន់តី លូ អង់កាន់ អន់ត្រើ ឡាក់ ទី សារ ឡាក់បាក លូ រ៉ាងហៃ ឡាកោ អន់ រ៉ាវ៉ាច់ ឡើង សារ ប៊ីត អីក ពឹង អង់កាក់ តេះ អា។

២

សារ រឺស ម៉ាត់

១ អី អុះ មី ជា អន់ដីស សៀ យីស៊ុ គ្រិះ ឡាក់ ទី សារ អំរ៉ាញ អីវី អីវី ឡាក់ ពី តាំងឡា ពិន អន់ ដីស ផៃ រឺស ម៉ាត់ គូប សោប ដៃ។

២ ផះ អន់ដីស អ្វៃ ប៉ាតុំ លូម គូប ប៉ាន់ដីប ជា ទី ប៉ាណូស ម៉ោញ ដូរ ចែត អញ្ចចិន ម៉ាស លូ កា សិប ពៀត ខោ អារ ដាក់ ឡាយ៉ាម អីវី ម៉ុត អន់ខ្ល លូ អន់ដីស កេះណោះ ទី ប៉ាណូស ម៉ោញ ដូរ ណារ ថុក ញ៉ាក កាសិប ពៀត ខោ អារ ប៊ីត អីក រោះ សាត ម៉ុត អន់ខ្ល ដេល។

៣ ជា អន់ដីស ជៀក ដឹង ប៉ាណូស បក់ ប៉ាតុរង់ ណោះ ជា «ប៉រ អីស ឡាក់ អង់អ្វៃ ពឹង ត្រេ ដាក់ អា វិញ» កេះណោះ ប្រើ ប៉ាណូស ថុក ញ៉ាក ណោះ ជា «ហត់ អន់តារ ហះ ស្ទែន តោ កា អីស យ័ៈ អង់អ្វៃ កាន់តេះ ចារ អាញ ទីរ ដុង អា កា ដាក់ ដេល»

៤ ជា នីណោះ អន់ដីស រឺស ម៉ាត់ គូប សោប កេះ ទីប ទី ពុត ប៊ីត អីក តាត់ស៊ុន សារ យច។

៥ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ ប៉រ អន់ដីស សាំយ៉ាំង អាញ។ ញ៉ា អ៊ូ ត្រង់ ប្រ្ល័ះ បិកកាតយ័ ប រឺស ម្លត ថុក ញ៉ាក ពឹង អង់កាក់ តេះ អា អន់ អន់ខ្ល កើត ប៉ាតុរង់ តែង សៀ អីវី * លូ អន់ អន់ខ្ល ម៉ុត អន់ ទី អីវី រ៉ាងហៃ រ៉ាងឡា ឡាក់ អីវី ទី សាញ៉ា ជា ចើង អន់ កា ប៉ាណូស ចំ ឡាក់ ប៊ុច ចៃ កា អីវី ?

* ២:៥ ២:៥ កើត ប៉ាត្រង់ តែង សៀ ទី ណា ជា «សៀ ប្រ្ល័ះ កាខាក់» លើ «ចើង កើត ប៉ាត្រង់ ញុន សៀ ប្រ្ល័ះ ប៉ាត់ ហារ អ្វៃ អន់ខ្ល លូ អីវី»។

៦ ហះកា អន់ដីស បឹងាយ ម្តង ប៉ាណូស ថុក ញ៉ាក។ ញ៉ា អូ ត្រង់ ម្តង ប្រ្លឹះ ប៉ាតូរង ហង ប ជិះ ចត លូ អ្យក់ ឡា អន់ដីស អន់ ពូ ចែក ថូត ?

៧ ញ៉ា អូ ត្រង់ ម្តង ប្រ្លឹះ ប៉ាតូរង ហង ប កាប បឹងាយ យីស៊ូ គ្រិះ ឡាក់ តាំងឡា ដាក់ ត្រង់ ម៉ះ អន់ ដីស ?។

៨ ផា អន់ដីស ប្រឹក ព្រយ ចាបាប ប្រ្លឹះ រាំងហៃ រាំងខ្យា ឡាក់ ទី ច្រាត់ រិះ កាណុង ផាប ប៉ានីរ ប្រ្លឹះ ផា «ហត់ បិច ចែក កា ពូ ឡើង តែង ឡាក់ កា បិច ចែក ឡាកោ អន់ដីស ទៅ» ផា អន់ដីស ប្រឹក ព្រយ ចាបាប ណោះ ដាក់ ហង។

៩ ផា អន់ដីស រឿស ម៉ាត់ អន់ដីស ប្រឹក ណោះ យច កេះ ទីប ចាបាប ចឹង ផា អន់ដីស ប៉ាណូស ប្រឹក យច ដេល។

១០ ញើ ប្រឹក ព្រយ ចាបាប ប្រ្លឹះ ទិណោះ ហះកា ផា អើ ប្រឹក យច ចាបាប ដឹង ម៉ោញ កាតាម ឡាក់ កា យច លូ ចាបាប ទិណោះ ដេល។

១១ ប្រ្លឹះ បិកកាតយ រិះ ផា «ដៃ រ៉ាលង កល់ កាម៉ាញ» អើ រិះ ណាវ ផា «ដៃ ប៉ាន់តៅ ប៉ាណូស»។ យី អន់ដីស អូ រ៉ាលង កល់ កាម៉ាញ កាតាម ហះកា ផា អន់ដីស ប៉ាន់តៅ ពូ ឡាក់ កា ប្រឹក យច លូ ចាបាប ទិណោះ ដេល។

១២ ទីល នីណោះ ហត់ អន់ដីស កាប លូ អ្នក កោប អន់ ត្រង់ លូ ចាបាប ឡាក់ ប្រឹក អន់ ពិន រ៉ាវ៉ាច ឡើង ថូត ខង ប្រ្លឹះ ចឹង តាត់ស៊ុន សារ អន់ដីស ព្រយ ចាបាប ណោះ ហង។

១៣ ញើ អូ ទី ពុត តាបាប តាប៉ុន កា ពូ ប្រ្លឹះ បិកកាតយ ចឹង ចែក ថូត អើ អូ តាបាប តាប៉ុន ដេល។ ញើ ទី ពុត តាបាប តាប៉ុន កា ពូ ប៉ាណូស ណោះ ចឹង រ៉ាវ៉ាច ឡាកោ ប្រ្លឹះ អូ ចែក ថូត អើ អុះ។

សារ សៀ លូ ប្រឹក ដាក់

១៤ អី អុះ មី ផា ទី ប៉ាណូស ម៉ោញ ដូរ រិះ ផា អើ សៀ ប្រ្លឹះ ហះកា អូ ប្រឹក សារ ដាក់ ញ៉ា ចឹង ទី ខា ដេល ប ? ញ៉ា សារ សៀ ណោះ ចឹង អូ ដេល ប តង់ អន់ អើ រ៉ាវ៉ាច ឡើង តៅ ?

១៥ ប៉ាន់ដីប ផា ទី អុះ មី ម៉ោញ ដូរ អើ អូ ទី ខោ អារ កាសិប ពៀត លូ អូ ទី សាណា ញ៉ា សា រប់ ដាវ

១៦ ផា កាណុង កាំឡាំង អន់ដីស ណោះ ទី ប៉ាណូស ម៉ោញ ដូរ រិះ កា បក់ អូ ទី ណោះ ផា «ហត់ សឹត ចាក ដាក់ ប៉ាឡើង អ្នក សាណាក សារ៉ាក សង់ សា ផិត លូ អ្នក អន់ រ៉ាតុ ហោត !» ហះកា អូ ទី អន់ កាណាត ញ៉ា កា អើ អុះ ញ៉ា សារ កាប ណោះ ទី ខា ដេល ប ?

១៧ សារ សៀ កា និះទៅ ដេល ផា អូ ទី ប្រឹក ដាក់ សារ អន់ដីស សៀ ណោះ អូ ទី ខា អុះ អើ ហ៊្យង ហ្ស៊ុត តាដោះ។

១៨ ប៉ាន់ដីប ផា ទី ប៉ាណូស អូ ហ្នង់ សារ ម៉ោញ ដូរ កាប ផា «បក់ អន់ដា ក្រានី កា សៀ ដោច បក់ អន់ដា ណាវ ប្រឹក សារ ដាក់»។ ណោះ អាញ ផា កា អើ «ប៉រ តាំបាង ហៃ សារ អីស សៀ អូ ទី ប្រឹក ដាក់ ណោះ អាញ ចឹង តាំបាង សារ ដាក់ ឡាក់ អាញ ប្រឹក ម៉ាត់ អីស ចឹង អូ អន់តត់ ផា អាញ សៀ តាទីច»។

១៩ អីស សៀ ផា ទី ប្រ្លឹះ ដឹង ម៉ោញ ណោះ ត្រង់ ហង យី ម្តង ប្រ្លឹះ បិក កា សៀ នីណោះ ដេល ទីប អ្យត រ៉ាវ៉ែត ឡាកោ។

២០ អី ប៉ាណូស អូ ហ្នឹង អូ ហ្នី នីចម៍ អីស បិច អូ ដេល ប? ប៉ាណូស សៀ ហះកា អូ ទី ប្រឹក្ច សារ ដាក់ សារ អើ សៀ ណោះ អូ ទី ខា អុះ។

២១ រតី ពិន អាប្រាំហាំ ប្រ្រះ ជា អើ ដាក់ ញន កា អើ ប្រឹក្ច សារ ដាក់ យី អើ អ្យក់ គន អើ អីសាក់ ចឹង ពុះ វ៉ាម៉ះ ប្រ្រះ។†

២២ អីស បបំ ដេល ប? សារ អើ សៀ លូ សារ អើ ប្រឹក្ច ណោះ ត្រត់ លូ គូប អើ។ ញន សារ អើ ប្រឹក្ច ណោះ ហង ពិន អូ អន់តត់ ជា អើ សៀ តាទីច

២៣ ត្រត់ ពូយ សារ ទី ប្រាត់ រះ កាណុង ផាប់ ប៉ានីរ ប្រ្រះ ជា «អាប្រាំហាំ សៀ ប្រ្រះ បិកកា តយ ញន កា អើ សៀ ប្រ្រះ ជា អើ ប៉ាណូស ដាក់ ត្រង់»‡ ទីប អ្យក់ ចាង លូ អើ។

២៤ ទីល នីណោះ អន់ដីស បបំ កេះ ប្រ្រះ អើ ជា ប៉ាណូស ដាក់ ញន កា សារ ដាក់ ពូ ប្រឹក្ច អូ ត្រត់ ត្រានី កា សារ ពូ សៀ ណោះ អុះ។

២៥ ណាង វ៉ាហាប់ យី អង់កាន់ ប្រាល ហះកា ប្រ្រះ ជា អើ ប៉ាណូស ដាក់ ញន កា ដ្ឋារ ដាក់ អើ ប្រឹក្ច និះទៅ ដេល ខង អើ ហាប់ មូត សុនសាត អី ស្រាអើល ឡាក់ សីប កាន អន់ អ្នែ ពឹង ហី អើ ប៉ាក់ អន់ខែ ឡាច ចាក អើ តាំបាង ទ្រង អន់ទៀត ម៉ៅញ ណារ តង អន់ខែ អន់ វ៉ាវ៉ាច ឡាកោ។ S

២៦ ជា ឡាកោ ប្រាំងឡៃ អូ ទី ប៉ាដាត ប៉ាលឹង អើ តោ កេះ ជា ប៉ាណូស សៀ អូ ទី ប្រឹក្ច សារ ដាក់ សារ អើ សៀ ណោះ អូ ទី ខា អុះ ហ្យង ហ្យើត ឡាក់ កា តោ និះទៅ ដេល។

៣

សារ ប៉ាញសាំង អំប៊ូត

១ អី អុះ មី ដៃ បិច ប្រឹក្ច ណែយូ អៀង ដូរ តាឡាម ខង អន់ដីស អូ កេះ កា ប្រ្រះ ចឹង ចែត ថូត ញីន ឡាក់ ណែយូ ក្លាំង ឡឹង ពូ ជា ញីន ប្រឹក្ច យច។

២ ពិន ទិខូ យើយ ប្រឹក្ច យច អៀង។ ញី អូ ប្រឹក្ច យច ញន ពីរ ប៉ាណូស ណោះ ដាក់ កាខាក់ ហង លូ អើ ចឹង អូ វ៉ាងហៃ ឡាកោ ទៅ អន់ ដាក់ គ្រឹប នែរ ដេល។

៣ ជា បិច អន់ សេះ ប្រឹក្ច ពូយ ពិន ពិន អ្យក់ ប៉ាសយ សាំងកាមី កាង អើ ណោះ ពិន ចឹង ញាក់ អើ អន់ ឡាក់ តែង ចំ កា ទី ហង។

៤ អន់ដីស យីត ហៃ កាំប៉ាន់ យ្រះ អើ តីស កាខាក់ កាតាម យ្រះ ខ្យាល តីស តី កាតាម កា ប៉ាណូស គី អើ ទី តាម ពុត បិច ញន កា កាណាត គី ថិ ឡាក់។

៥ អំប៊ូត ប៉ាណូស កា និះទៅ ដេល អើ កាណាត ថិ ឡាក់ កាណុង ឡាកោ ប៉ាណូស ហះកា អូ អ្នាក់ អង់ កាខាក់។ អន់ដីស យីត ហៃ យ្រះ ប៉ាការ អុញ ថិ ឡាក់ កា អូ ប្រឹក្ច អន់ កើត អុញ តីស សា ព្រី។

៦ អំប៊ូត ឡាក់ កា អុញ ដេល។ អើ យី កាណាត អូ ដាក់ អ្នែ កាណុង ឡាកោ អន់ខូ លូ កាណាត អន់ទៀតៗ ដេល អូ ប្រឹក្ច អន់ កា ពិន យច ទី ទីប ឡាកោ។ អើ ប្រឹក្ច អន់ កា ពិន ប៉ាណាប ប៉ាប៉ុន ឡឹង កើត ទីល តោ យី អុញ កិត អា ឡាច ឡឹង ចារ អុញ កិត លើយ។

† ២:២១ ២:២១ បំ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ២២:១-១៩។ ‡ ២:២៣ ២:២៣ សារ អា ឡាច ឡឹង កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១៥:៦។ S ២:២៥ ២:២៥ បំ ហៃ យូសេ ២:១-២៤; ៦:១៥-២៥។

៧ ប៉ាណូស អ្នកបាញ់សាំង កាណាតិ អ្យា សែម គ្រឹប នែវ។ កាណាតិ វ៉ាវរ លូ កាណាតិ កាណាង ទៀក កា ប៉ាណូស បាញ់សាំង ទី ដេល។

៨ ហះកា អូ ទី ពៀ អ្នកបាញ់សាំង អំប៊ូត ឡាកោ ទៅ ទី អុះ ខង អំប៊ូត ឡាក់ កាណាតិ ប៊ីត អិក អ្នកដឹង សាប័ត លើយ បាញ់ ដឹង សារ អូ ដាក់ ឡាក់ កា ចារ ពិះ ប្រ័តិ អន់ តោ។

៩ ពិន ប៉ានេ ប្រ័ះ បិកកាតយ័ ឡាក់ ពី ពិន ញន កា អំប៊ូត ពិន តះ ប៉ាស្យាប កា ប៉ាណូស ឡាក់ ប្រ័ះ ទី បាំងកើត អន់ រ៉ុច លូ អើ * ញន កា អំប៊ូត ណោះ ទៅ ដេល។

១០ សារ ប៉ានេ ប្រ័ះ លូ សារ តះ ប៉ាស្យាប ឡាច់ ទី ឡឹង ពិះ ដឹង ម៉ោញ ណោះ ហង។ អី អុះ មី ប្រ័តិ នីណោះ អូ ដាក់ អុះ។

១១ ត្រោម ទៀក ដឹង ម៉ោញ អូ ដេល ប ឡាច់ ទៀក ប៉ាអាំ អន់ដា ទៀក ប្លង់ អន់ដា ?

១២ អី អុះ មី ញ៉ា តើម ប្រា អូ ដេល ប បាំងកើត ប្លែ អូលេវ តើម អង់កាច ចឹង បាំងកើត ប្លែ ប្រា អូ ដេល ប ? ទីល នីណោះ ត្រោម ទៀក ប្លង់ កា អូ អូ ឡាច់ ទៀក ប៉ាអាំ អន់ដា ដេល។

សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រ័ះ :

១៣ កាណាង កាំឡាំង អន់ដីស ពៀ ហ្សាំង សាឡាច់ អន់ អើ តាំបាង ដារ ដាក់ លូ ពុត ដាក់ ឡា អត់ ញន សារ ហ្សាំង សាឡាច់ ណោះ ពិ។

១៤ ហះកា ជា អន់ដីស ទី សារ សាណិស សាណិស លូ ទី សារ ប៉ាលូង លូ គូប សោប ដៃ អ្នាត់ ជា ឡាកោ ហ្សាំង សាឡាច់។ ជា នីណោះ អន់ដីស ពូង យច ឡឹង សារ តាទីច ហង។

១៥ សារ ហ្សាំង សាឡាច់ នែវ អា អូ ត្រត់ ឡាច់ ឡឹង ប្រ័ះ អុះ ឃី សារ ហ្សាំង សាឡាច់ មិះ ប៉ាណូស លូ ឡាច់ ឡឹង ប្រ័ះ ប៊ីត។

១៦ ហះ ចារ ចំ ទី សារ សាណិស សាណិស លូ សារ ប៉ាលូង លូ គូប សោប ហះ ចារ ណោះ កា ទី កាន វ៉ាតក់ វ៉ាចល់ លូ ទី សារ អូ ដាក់ គ្រឹប នែវ ដេល។

១៧ ហះកា សារ ហ្សាំង សាឡាច់ ឡាក់ ឡាច់ ឡឹង ប្រ័ះ ប្រ័តិ អន់ កា ពិន ដាក់ ត្រង់ អូ ទី អិក អុះ ទី ពុត ឡាអត់ អូ តាប៉ុញ តាប៉ាក់ អូ កាង កល់ លូ អូ តាប៉ាប តាប៉ុន កា កាំឡាំង អូ រឺស ម៉ាត់ អូ ពូង លូ ប្រ័តិ សារ ដាក់ គ្រឹប នែវ។

១៨ ពៀ ទី ពុត ដាក់ សឹម លូ ប្រ័តិ អន់ ពូ អន់ ត្រត់ លូ គូប សោប ប៉ាណូស ណោះ ចឹង បាំងកើត អន់ ទី សារ ដាក់ ត្រង់ ហង។

៤

សារ ពូ ត្រត់ ប៉ុនពែង ពុត ពៀក

១ សារ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប ណោះ ឡាច់ ឡឹង ចំ ? ញ៉ា អូ ត្រត់ ឡាច់ ឡឹង ពុត ដក់ដិវ ប៉ាណាំ ឡាកោ ប្រ័តិ សារ អូ ដាក់ ប ?

២ អន់ដីស ខ្លាម បិច កា ទី ហះកា អូ ទី អុះ ញន ខ អា ហង បះ អន់ដីស ប៉ាន់តោ ពូ។ អន់ ដីស សាណិស សាណិស អ្នែ កា អូ ទី អុះ ញន ខ អា ហង បះ អន់ដីស តាប៉ុញ តាប៉ាក់ លូ គូប សោប។ អន់ដីស អូ ទី ខង អន់ដីស អូ ប៉រ ឡឹង ប្រ័ះ បិកកាតយ័

* ៣:៩ ៣:៩ ប៉រ ហៃ កាណេត អង់កក់ តេះ (លោកុប្បត្តិ) ១:២៦-២៧។

៣ យ្ទ្រៈ អន់ដីស ប័រ ហៈកា អូទី អុៈ ខង អន់ដីស ប័រ ណោះ ឡាច ឡើង ពុត អូ ដាក់ យី អន់ដីស ប័រ សាំរ៉ាប់ កា ពុត ខ្លាម។

៤ អី មុត អូ ត្រង់ កា ប្រ្ទ្រៈ ញ៉ា អន់ដីស អូ អូ ប? កាន បិច កា សារ អូ ដាក់ ពីង អង់កក់ តេះ អា យី ប្រគី អន់ កា ឡាកោ អូ ណីស កា ប្រ្ទ្រៈ បិកកាតយ័។ ញើ បិច ប្រគី ព្យយ នែរ អូ ដាក់ ឡាក់ ព្យ ប្រគី ពីង អង់កក់ តេះ អា អើ ចឹង កើត តាមីរ លូ ប្រ្ទ្រៈ បិកកាតយ័ ហង។

៥ ញ៉ា អន់ដីស សាមីគី កា សារ ឡាក់ ទី ប្រាត់ កាណុង ផាប ប៉ានីរ ប្រ្ទ្រៈ ណោះ អូ ទី ខា ប? យី ប្រ្ទ្រៈ បិកកាតយ័ បិច កា ប៉ាង៉ាត ប៉ាលីង អើ អន់ អៃ ពីង ពិន ណោះ និះ អើ ក្បាត់ *។†

៦ ហៈកា ប្រ្ទ្រៈ បិច ចៃ ត្នា ឡើង អា ណារូ ខង ទី ប្រាត់ រះ កាណុង ផាប ប៉ានីរ ប្រ្ទ្រៈ ផោះ

«អើ អូ ណីស កា ប៉ាណូស ឡាក់ ទី ពុត តីស ហៈកា អើ បិច ចៃ កា ប៉ាណូស ឡាក់ ប៉ាន់ចិ ពុត»។‡

៧ ទីល នីណោះ អន់ដីស ត្រត់ រ៉ាប់ ស្ទើ ម៉ុត តែង ប្រ្ទ្រៈ បិកកាតយ័ ពិ កេះណោះ ប៉ាសាំង លូ ប្រ្ទ្រៈ បីត សាតាំង ណោះ អើ ចឹង សាតាក់ ឡាច ឡើង អន់ដីស តាទីច ហង។

៨ អ្យត់ អន់ដីស ម៉ុត អន់ ក្បាម ប្រ្ទ្រៈ បិកកាតយ័ ណោះ អើ ចឹង ឡាក់ ក្បាម អន់ដីស ដេល។ អី មុត ប្រគី យច ហត់ អ្នាត សារ អូ ដាក់ ពិ! អី ប៉ាណូស ពុត ញើរ ហត់ បិទ រែង ពុត ញើក អន់ដាក់!

៩ ហត់ អន់ដីស ញ៉ា សោក លូ ហ្សឹក ពិ។ ដៃ កាតិក ហង ត្រត់ ញ៉ា អង់ហ្សាំង ឡុត ដៃ ហោក រត់ ហង ត្រត់ អុក ពុត ញើក ឡុត។

១០ ត្រត់ ប៉ាន់ចិ ពុត ហៈ ម៉ាត់ ប្រ្ទ្រៈ បិកកាតយ័ ណោះ អើ ចឹង តាត់ អំប៉ោក ហារ អន់ដីស។

១១ អី អុៈ មី ដៃ កាប ពោ ត្រោ រោ ចាចក់ គូប សោប ដៃ ផា ញើ កាប ពោ គូប សោប លូ កាប បីត កា អុៈ មី ប៉ាណូស ណោះ ឡាក់ កា កាប ពោ ចាចាប់ ប្រ្ទ្រៈ លូ កាប បីត កា ចាចាប់ ប្រ្ទ្រៈ ដេល។ ញើ កាប បីត កា ចាចាប់ ប្រ្ទ្រៈ ប៉ាណូស ណោះ អូ ត្រត់ អើ ប្រគី ព្យយ ចាចាប់ អុៈ យី អើ យីត ផា ចាចាប់ ប្រ្ទ្រៈ ណោះ អូ ទី ខា។

១២ បក់ បាំងកើត ចាចាប់ អា លូ បក់ ចឹង ចែត ថូត ប៉ាណូស យី ទី ដឹង ម៉ោញ ប្រ្ទ្រៈ។ ទី ដឹង ប្រ្ទ្រៈ ហង ចឹង អុតតង់ លូ អូ ថាំឡាយ។ អន់ដីស អា ប៉ាណូស នីចម បះ បិច កាប បីត កា អុៈ មី នីអៀ។

សារ ព្យ អ្នាត់ អង់

១៣ អី អុៈ មី បក់ កាប ផា «ដារ អា លើ ដារ តាយ៉ាង ញីន ចឹង ឡាក់ ប៉ាក់ មឿង តោ ញីន ចឹង អៃ ហៈ ណោះ ម៉ោញ សាណាំ ភៀ ណាំង សា អន់ ទី កាំឡៃ»

១៤ អាញ ប័រ រះ ផា អន់ដីស អូ អូ អន់តក់ អុៈ ដារ តាយ៉ាង ទៀ ចឹង កើត នីចម ណោះ។ ម៉ោញ ណារូ ឡាកោ អន់ដីស ឡាក់ កា កាណាត ញ៉ា? អន់ដីស ឡាក់ កា អ្សី ឡាក់ អៃ ចាប៊ែត កេះណោះ ហ្សឹង ណារូ។

* ៤:៥ ៤:៥ ក្បាត់ យី ឡាក់ កា ត្នោ ក្បាត់ កាម៉ាញ៉ា † ៤:៥ ៤:៥ ឃ្លើ អា ញើក គុល អូ សាឡះ អុៈ ពិន ព្រៃ នីអៀ កា ទី ដេលះ ពុត ញើក ឡាក់ ប្រ្ទ្រៈ អន់ អៃ ពីង ពិន សាណាំង ខាក់។ លើ នីអៀះ អង់កក់ តេះ អា សាណាំង កា ប៉ាង៉ាត ប៉ាលីង ប្រ្ទ្រៈ ឡាក់ អៃ ពីង ពិន។ លើ នីអៀះ អង់កក់ តេះ អា សាណាំង បិច កា ទី ពុត ញើក ឡាក់ អៃ ពីង ពិន។ ‡ ៤:៦ ៤:៦ សារ អា ឡាច ឡើង សារ អន់តក់ ប៉ាតោ (សុភាសិត) ៣:៣៤។

១៥ អន់ដីស ត្រង់ កាប ជា និរៀ «ជា ប្រ្លឹះ បិកកាតយ័ អន់ ញីន អ្វី រឺស ដាវ តាយ៉ាដ៍ ទៀ ជា ប្រ្លឹះ អន់ ញីន ចឹង ឡា ប្រ័ត៍ ង៉ារ ណោះ លើ ង៉ារ អា»។

១៦ ហះកា កិញអៀ អា អន់ដីស ទី ពុត តីស កាប អ្នាត់ លើយ។ សារ អ្នាត់ អេង នៃវ អា អិក ខា ក់។

១៧ ព្រៀ អ្នូ ប្រ័ត៍ សារ ដាត់ ហះកា អូ ថៃ ប្រ័ត៍ ដាត់ ប៉ាណូស ណោះ ប្រ័ត៍ យច ហង។

៥

សារ កាប កា ម្នូត ប្រ្លឹះ ប៉ាតូរង័

១ អី ម្នូត បក់ ប្រ្លឹះ ប៉ាតូរង័ ហត់ អង់ហ្សាង ញ៉ា ពិ ខង សារ ឡា បាក ចឹង កើត ពិះ ពឹង អន់ដីស តាទីច ហង។

២ រ៉ាស អំប៉ាស ម៉ះ អន់ដីស ចឹង ពុក ហ្លួច ទិ ខោ អាវ អន់ដីស កា កាញ្ញូចិរ ចឹង រ៉ះ ទិ ដេល។

៣ ម៉ាស ប្រាក់ អន់ដីស ចឹង កើត ប៉ារម៉ៅ ប៉ារម៉ៅ អា ចឹង ប្រ័ត៍ អន់ អ្នូ អន់ តត់ ឡឹង សារ យច កេះណោះ ចឹង សា បាំង ឡៃ អន់ដីស ឡាក់ កា អុញ។ អន់ដីស ប៉ាតុំ រ៉ាស អំប៉ាស តម ពឹង រ៉ាំងរ៉ាំង អា អង់កក់ តេះ ចឹង ឡុច កេះ។

៤ អន់ដីស ប៉ាលូ អូ អន់ លៀន កា ម្នូត បក់ ប្រ័ត៍ គូលី ច្រូត ពៀ ណោះ ហៃ ម្នូត បក់ ប្រ័ត៍ គូលី កា អន់ដីស អន់ខែ អង់ហ្សាង កាតាំង ទីល ប្រ្លឹះ តេះ ប្រ្លឹះ ប្លែង ដេល។

៥ អន់ដីស អ្វី ពឹង អង់កក់ តេះ អា ហោក រត់ កា អន់ដីស ប្រ្លឹះ ប៉ាតូរង័ កាខាក់ ឡាក់ កា ពុត អន់ ដីស បិច។ អន់ដីស ប៉ាញ្ញូចិម ឡាកោ អន់ តីស តង់ ឡាក់ កា រត់ ពូ ចឹង កោះ សា។

៦ អន់ដីស ចែត ថូត លូ ប៉ាន់តោ ប៉ាណូស បក់ ដាត់ ត្រង់ ហះកា អន់ខែ អូ តូ អន់ដីស អុះ។

សារ ត្រង់ ទី ពុត អត់ សាំរ៉ាញ្ញី

៧ អី អុះ មី អន់ដីស ត្រង់ ទី ពុត អត់ សាំរ៉ាញ្ញី លើយ ទីល ដាវ ពិ តាំងឡា ពិន ជីរ។ ហៃ ម្នូត បក់ ប្រ័ត៍ មីរ អន់ខែ ខំ ក្បាក់ សាណា ចឹង ប្លែ ឡាក់ ទី ខា។ អន់ខែ ទី ពុត អត់ សាំរ៉ាញ្ញី លើយ ឡឹង បិ រះ ទីល បី ឡុច ថុន។

៨ អី អុះ មី អន់ដីស ត្រង់ ទី ពុត អត់ សាំរ៉ាញ្ញី និះទៅ ដេល លូ ប៉ាកាដ៍ ពុត កាខាក់ ខង ពិ តាំងឡា ពិន ក្បាម ចឹង ជីរ ហង។

៩ អី អុះ មី ដៃ កាប រ៉ាបិក រ៉ាបក់ កា គូប សោប កៀ ដៃ អន់ ទី ថូត ខង ពិ តាំងឡា ពិន ឡាក់ ម៉ៃ តតាត់ស៊ុន សារ អើ អន់តាវ ហះ អំប៉ារ កេះ។

១០ អី អុះ មី អន់ដីស ត្រង់ ប្រ័ត៍ ព្នយ ម្នូត រ៉ាតិយ ប្រ្លឹះ ឡាក់ រះ ប៉ាតាង ប្រ្លឹះ ផះ អន់ខែ ទី សារ ឡា បាក អន់ខែ ទី ពុត អត់ សាំរ៉ាញ្ញី លើយ។

១១ ហៃ ពិន អើ ប៉ាណូស បក់ អត់ សាំរ៉ាញ្ញី ជា ម្នូត ទី សារ សាណុក សារ៉ាក់។ អន់ដីស កា យើយ កាតាំង ដេល ពូ រះ ឡឹង សារ រត់ យ៉ូប ទី ពុត អត់ សាំរ៉ាញ្ញី ណោះ ពៃ អន់ដីស បប័ កេះ ប៉ា ត់ អន់តីត ប្រ្លឹះ បិកកាតយ័ តាត់ អន់ដាត់ អើ ញុន កា បិច ថៃ លូ តាប៉ាប តាប៉ុន កា អើ ខាក់។

១២ អី អុះ មី កាខាក់ អើ អន់ដីស ដៃ មត់ អើ តេះ អើ ប្លែង លូ កាណាត់ អន់ទៀត អ្យក់ ប្រ័ត៍ ជា ញ៉ាន។ ត្រង់ កាប អន់ ត្រង់ ដៃ តាញ្ញូង ជា តើល «អិះ» អន់ «អិះ» តាទីច ជា «អូ» អន់ «អូ» តា ទីច កៀ ដៃ អន់ អន់ដីស ទី ថូត។

សារ ម៉ន់ ឡោម ប្រ្រឹះ សុត ខាក់

១៣ ផា អុះ ម៉ី អែ ចំ ទី សារ ឡាំបាក ត្រក់ ម៉ន់ ឡោម ប្រ្រឹះ។ ផា អុះ ម៉ី អែ ចំ ហោក រ៉ត់ ត្រក់ ចាជៃ អញសៃ ប៉ានេ ប្រ្រឹះ។

១៤ ផា អុះ ម៉ី អែ ចំ ទី សារ អីត ពូ ត្រក់ ជៀក មូត ក្រាក់ ណាំផា ក្រំ ហៀន សារ ប្រ្រឹះ ភៀ អន់ អន់ខៃ ម៉ន់ កា អែ លូ ឡាប សាង ពីង អែ ញាន ម៉ឹង អំរាំញ យីស៊ូ។

១៥ ប៉ានីរ ម៉ន់ ឡាច់ ឡឹង ពុត សៀ ចឹង តង់ បក់ អីត ពូ ណោះ កេះណោះ ប្រ្រឹះ បិកកាតយ័ ចឹង តាត់ អន់ដាក់ អែ *។ ផា អែ ប្រឹក យច ប្រ្រឹះ កា អូ អ្យក់ យ៉ូ សារ យច អែ ដេល។

១៦ ទីល នីណោះ អន់ដីស ត្រក់ ឡាប់ ញម សារ យច លូ គូប សោប កេះណោះ ម៉ន់ កា គូប សោប ភៀ អន់ ដាក់។ ប៉ាណូស ដាក់ ត្រង់ អែ ម៉ន់ ឡោម សុត ខាក់។

១៧ វ៉ាគីយ ប្រ្រឹះ សិច អេលីយ៉ា អែ ប៉ាណូស ឡាក់ កា ពិន ដេល អែ ម៉ន់ ឡោម កាខាក់ អូ អន់ ប្លែង បី ប្លែង កា អូ បី តាទីច ប្លែង សាណាំ ត្រោ ខៃ។

១៨ កេះណោះ អែ ម៉ន់ អន់ ប្លែង បី ណារ៉ូ ប្លែង កា បី តាទីច តេះ កា បាំងកើត អន់ ទី សាណា ណារ៉ូ ដេល។ †

១៩ អី អុះ ម៉ី កាណុង កាំឡាំង អន់ដីស អា ផា ទី ពៀ ម្លាត សៀ សារ តាទីច ឡឹង ប្រ្រឹះ អន់ ដីស ត្រក់ ខំ ប៉ាណាំ អន់ អែ ម៉ុត សៀ ណារ៉ូ។

២០ អន់ដីស ត្រក់ អូ អន់តត់ ផា ពៀ ប៉ាណាំ ប៉ាណូស ប្រឹក យច អន់ ឡាច់ ឡឹង សារ យច ណោះ យី អែ តង់ ប៉ាណូស ណោះ អន់ វ៉ាវ៉ាច់ ឡឹង សារ តោ កេះ ទីប អែ ប្រឹក អន់ ប្រ្រឹះ អូ អ្យក់ យ៉ូ សារ យច ប៉ាណូស ណោះ តុត អៀង ដេល។

* ៥:១៥ ៥:១៥ តាត់អន់ដាក់ អែ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ តាត់ អង់រីស សីត អែ ។ † ៥:១៨ ៥:១៧-១៨ បំរែ ហៃ សារ មូត សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១៧-១៨។

សត្រា ទី ១ ពេត្រុះ ច្រក់

សារ អន់តត់ រ៉ះ

រតី ពេត្រុះ យី សីះ យីស៊ូ កាណាង កាំឡាំង ១២ ដូរ ឡាក់ ពូ អើ ជា មូត បក់ រ៉ះ ប៉ាតាង យីស៊ូ។ អើ ច្រក់ សត្រា ទី ម៉ោញ អា ប៉ាហ្សើ កា មូត សៀ យីស៊ូ ឡាក់ អ្នែ ប៉ាក់ ចារ អន់ទៀតៗ ប៉ាតាមី ចារ ឡាក់ មូត រ៉ូម រាំងហៃ។ ក្រុំ មូត ទិណោះ អន់ខែ សៀ យីស៊ូ ញាន កា គូប រតី ប៉ូល ឡាំ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា អន់ខែ។ ឡើង ឡឹង រតី ប៉ូល តោ រតី ពេត្រុះ ច្រក់ សត្រា អា ផះ អើ អ្នែ ពឹង មៀង រ៉ូម ឡាក់ អើ អន់ សិច ជា មៀង «បាប៊ីឡូន» (ប៊ុរ ហៃ ៥:១៣) ផះ រាំងរាំង សាណាំ ៦៤ គ.ស.។

សារ សាំខាន់ៗ

រាំងរាំង ណោះ ពូ ប្រឹក បាប កាប ផាម៉ាត លូ បីដាយ កា មូត សៀ យីស៊ូ ខាក់។ ខ អា ហាង បះ រតី ពេត្រុះ បិច រ៉ះ តាក់ កាចាំង កា មូត សៀ យីស៊ូ ឡាក់ អ្នែ តាប្រើ តាប្រោង ប៉ាក់ ចារ អន់ទៀតៗ ពឹង អង់កក់ តេះ អន់ អន់ខែ សៀ យីស៊ូ ហើង ខាក់។ សារ សៀ អា ចឹង ប្រឹក អន់ អន់ខែ ទី ពុត ម៉ឹង កាខាក់ រ៉ប ទី សារ កើត ពីះ លូ ប្រឹក អន់ អន់ខែ ដាម អត់ រ៉ប ទី សារ ថុក ឡាំបាក។

រតី ពេត្រុះ តាក់ កាចាំង អន់ខែ អន់ ម៉ឹង ជា ប្រើះ ចឹង អន់ អន់ខែ អ្នែ រុស លើយ ទីល នីណោះ ត្រក់ ដាម អត់ លូ សារ ឡាំបាក អន់ទៀតៗ។ (១:៣-២៥)

រតី ពេត្រុះ រ៉ះ ជា អន់ខែ ឡាក់ ប៉ាសុន ប្រើះ អ្នែ អង់រ៉ាមី ពឹង អង់កក់ តេះ អា។ (២:១-១២)

រតី ពេត្រុះ ប្រើ អន់ខែ អ្សល តូត កា ពូ។ (២:១៣-៣:៧)

រតី ពេត្រុះ រ៉ះ ឡឹង សារ ពិន ប៉ាណាប ញាន កា ប្រឹក សារ ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដេល។ (៣:៨-៤:១៩)

រតី ពេត្រុះ រ៉ះ ឡឹង ង៉ារ ម៉ែត ណាំជា ក្រុំ ហៀន សារ ប្រើះ។ (៥:១-៤)

សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៥-១១)

១ អាញ សិច ពេត្រុះ ឡាក់ ប៉ាណូស រ៉ះ ប៉ាតាង យីស៊ូ គ្រិះ សត្រា អា អាញ ប៉ាហ្សើ អន់ កា អុះ មី ឡាក់ ប្រើះ បិកកាតយ រើស ឡាក់ តាប្រើ តាប្រោង អ្នែ អង់រ៉ាមី ប៉ាក់ ខេត ប៉ុនតុះ ខេត កាឡាទី ខេត កាប៉ាដូគៀ ខេត អាស៊ី លូ ខេត ប៊ីធីនៀ*។

២ ប្រើះ បិកកាតយ ឡាក់ ពី ពិន អើ រើស អុះ មី ត្រក់ ពួយ សារ ឡាក់ អើ យឹត ឡឹង អន់ទ្រូល កេះ ប៉ាដាត ប៉ាលឹង ប្រើះ ប្រឹក អន់ អន់ដីស ដាក់ ត្រង់ សារ៉ាប កា ប្រើះ ភៀ អន់ អន់ដីស សាំ យ៉ាង ប៉ានិរ យីស៊ូ គ្រិះ លូ ភៀ អន់ អើ ប៉ាប្រើះ ផាម អើ ពឹង អន់ដីស។

អន់ ប្រើះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក កា អន់ដីស ហើង អៀង ៗ។

សារ ពិន ទី សារ ម៉ឹង អូ អូ ហ៊្សៀង

* ១:១ ១:១ ខេត ទី អា អូ ទី កេះ រ៉ប ដាវ អា ចារ ទិណោះ អ្នែ ពឹង ប៉ាមេត ទូត។

៣ ប៉ានេ ប្រ្ទៈ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អើ តាប៉ាប តាប៉ុន កា ពិន កា ខាក់ ណោះ ហង បះ អើ ប្រ័ត៌ អន់ ពិន កើត ប៉ាណូស ណាវ លូ អន់ ពិន ទី សាវ ម៉ឹង អូ អូ ហ្សង ញូន កា យីស៊ូ ទី អាញ រ៉ីស ស៊ីត ណាវ។

៤ ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ អូ អូ កើត ប៊ីត អិក អូ អូ ពុក អូ ហ្សា ហ្សិត។ ប្រ្ទៈ បិកកា តយ័ គម វ៉ាន់ដាប់ ប៉ាដក់ ប៉ាជៀ អា អន់ កា អន់ដីស ពឹង ប្លែង។

៥ សាវ អំវាញ អីញ ម៉ះ អើ វ៉ាងហៃ វ៉ាងខ្យា អន់ដីស ញូន កា អន់ដីស សៀ អើ ម៉ាក់ អើ ចឹង តង់ អន់ដីស ឡាក់ អើ យីត កេះ ហះកា អើ ចឹង តាបាង សាវ អើ តង់ អា ប៉ាក់ ដាវ អងកក់ តេះ ចឹង ឡុច ទៀ។

៦ ញូន ណោះ ហង បះ អន់ដីស ទី ពុត ហោក រ៉ត់ កាខាក់ យ្ទៈ កិញអៀ អា អន់ដីស អុក ពុត ញូន កា ទី សាវ ឡាក់ តាងៗ កាណាង វ៉ាងវ៉ាង បាប៊ីត អា កាតាម។

៧ សាវ ឡាក់ ទិ អា ចឹង សាត់ ហៃ លូង អន់ដីស សៀ តាទិច ញ៉ា អូ។ សាវ សៀ អា ទី ខា ក្វា ឡឹង ម៉ាស ឡាក់ អូ ហួច យ្ទៈ ពូ យើយ សុះ សាត់ លូ អុញ កាតាម។ ប៉ាក់ ដាវ យីស៊ូ គ្រិះ តាំ បាង ឡាកោ អន់ ប៉ាណូស ពឹង អងកក់ តេះ អា ប៉ប ទៀ ផា អន់ដីស អៀ សៀ ណោះ ប្រ្ទៈ ចឹង ប៉ានេ អន់ដីស លូ អន់ សាវ អំវាញ អីញ កា អន់ដីស។

៨ អន់ដីស អូ យើយ ប៉ប អើ អុះ ហះកា អន់ដីស បិច កា អើ យ្ទៈ បើ តាន់ ប៉ប អើ កាតាម កា អន់ដីស សៀ អើ លូ ទី សាវ ហោក រ៉ត់ កេង ខាក់ អូ អូ ចឹង រះ

៩ ខង អន់ដីស ទី កេះ សាវ អន់ដីស ម៉ឹង ពៃ ខង ប្រ្ទៈ តង់ ប៉ាដាក់ អន់ដីស កេះ។

១០ ផះ សើត ពៃ វ៉ាតិយ ប្រ្ទៈ រះ ផា ប្រ្ទៈ ចឹង ដាក់ ពុត កា អន់ដីស អន់ខែ ខំ ហៀន យីត ចា ជ្រែប បិច កា អូ អន់តត់ ឡឹង សាវ ប្រ្ទៈ តង់ អា។

១១ ប៉ាដាក់ ប៉ាលីង យីស៊ូ គ្រិះ ឡាក់ អៀ កាណាង មូត វ៉ាតិយ ប្រ្ទៈ ទិណោះ ទី រះ អន់ឡូល ផា ប៉ាណូស បក់ ប្រ្ទៈ រើស អន់ ប្រ័ត៌ សាដាច់ ចឹង ទី សាវ ប៉ាណាប លូ អើ ចឹង ទី អំវាញ អីញ ប៉ាក់ អន់តត់។ អន់ខែ យីត ចាជ្រែប បិច កា អូ អន់តត់ ផា សាវ អា ចឹង កើត ទី ប៉ាក់ វ៉ាងហាវ ចំ ដាវ ចំ លូ អើ ចឹង កើត នីចម។

១២ ប្រ្ទៈ បិកកាតយ័ ប្រ័ត៌ អន់ វ៉ាតិយ អើ ទិណោះ អូ អន់តត់ ផា សាវ អន់ខែ រះ អូ ត្រត់ សាំរ៉ាប់ កា អន់ខែ អុះ យី សាំរ៉ាប់ កា អន់ដីស ឡុត។ កិញអៀ អា មូត បក់ រះ សាវ ដាក់ ឡឹង យីស៊ូ អ្សក់ សាវ ទិណោះ ពីរ រះ កា អន់ដីស ពូ រះ សាវ ដាក់ ពូយ ប៉ាដាក់ ប៉ាលីង ប្រ្ទៈ ដាក់ កាខាក់ ឡាក់ ប្រ្ទៈ បិកកាតយ័ អន់ ជីវ ឡឹង ប្លែង។ យ្ទៈ មូត បិយ ប្រ្ទៈ បិច កា អូ ឡឹង សាវ ទិណោះ ដេល។

សាវ ពិន ត្រត់ អៀ ដាក់ ត្រង់

១៣ ទីល នីណោះ ហត់ អន់ដីស ទៀម ពុត ពៀក ភៀ ចឹង ប្រ័ត៌ ដាវ ប្រ្ទៈ ជៃ ទិមរីវ ឡាកោ ដៃ ត្រត់ ម៉ឹង ទី ពុត ទី ពៀក ពឹង សាវ ដាក់ ឡាក់ ប្រ្ទៈ បិកកាតយ័ ចឹង អន់ កា អន់ដីស ប៉ាក់ ដាវ យីស៊ូ គ្រិះ តាំបាង ឡាកោ អន់ ប៉ាណូស ពឹង អងកក់ តេះ អា ប៉ប។

១៤ ហត់ ប្រ័ត៌ ឡាក់ កា គន អូ សាំយ៉ាង ប៉ានីវ មើត ពី អូ ត្រត់ ប្រ័ត៌ ពូយ ពុត អូ ដាក់ ឡាក់ កា អន់ដីស យើយ ប្រ័ត៌ ផះ បើ តាន់ អន់ហ្គាល់ ប្រ្ទៈ ណោះ អុះ។

១៥ ប្រ្លឹះ ឡាក់ រឿស អន់ដីស អើ ដាក់ ត្រង់ នីចម៍ អន់ដីស កា ត្រត់ ដាក់ ត្រង់ នីណោះ ដេល គ្រឹប សារ អន់ដីស ប្រ្លឹត

១៦ ខង កាណាង ជាប់ ប៉ានីរ ប្រ្លឹះ ទី ច្រាត់ រ៉ះ ផា «អន់ដីស ត្រត់ ប៊ុនពែង ពុត ពៀក អន់ ដាក់ ត្រង់ ខង អាញ ដាក់ ត្រង់»។

១៧ ម៉ៅញ ណាវ្ត ផា អន់ដីស ម៉ន់ ឡោម ប្រ្លឹះ បិកកាតយ័ ទីប អើ ផា ពី ទីល នីណោះ អន់ ដីស ត្រត់ អ្សល កូត អ្សត កា អើ ផះ អ្ស ពីង អងកក់ តេះ អា ខង អើ ចឹង តាតស៊ុន សារ កា ប៉ាណូ ស ម៉ៅញ ដូរ ៗ ពួយ សារ ពូ ប្រ្លឹត អូ រឿស ម៉ាត់ បក់ ចំ អុះ។

១៨ អន់ដីស អ្ត អន់តត់ តេះ កា ប្រ្លឹះ បិកកាតយ័ ហ្វាយ អន់ដីស អន់ រ៉ាវ៉ាច់ ឡឹង ឡាបៀប អ្ស អូ ទី ខា ឡាក់ អ្ស ពួយ គុន រត់ យ៉ាត់ អន់ដីស។ អើ ហ្វាយ អន់ដីស អូ ត្រត់ លូ ម៉ាស លូ ប្រាក់ ឡាក់ អ្ត ហ្វូច ណោះ អុះ

១៩ ហះកា អើ ហ្វាយ អន់ដីស លូ ផាម យីស៊ូ គ្រិះ ឡាក់ គីត ខា ពៀប ឡាក់ កា គន ចៀម ឡាក់ ដាក់ អូ ទី ឡាក់ ឡាក់ ចំ អេះ អោម ហះ ចំ អុះ។

២០ ប្រ្លឹះ បិកកាតយ័ ទី រឿស អើ អន់ទ្រូល ឡឹង កាណើត អងកក់ តេះ អា សាំ ហះកា តាំបាង ឡាកោ អន់ ប៉ាណូស បំបំ ពីង រ៉ាងរ៉ាង អា អងកក់ តេះ បើត ចឹង ឡុច តេះ ភ្លើ ចឹង តង អន់ដីស។

២១ ញន កា យីស៊ូ ហង បះ អន់ដីស សៀ ប្រ្លឹះ បិកកាតយ័ ឡាក់ តាត់ អងរឿស សីត អើ ណាវ្ត លូ អន់ សារ អំរាញ អីញ កា អើ ម៉ាត់ អន់ដីស សៀ លូ ម៉ុង ប្រ្លឹះ បិកកាតយ័។

២២ អន់ដីស ប៊ុនពែង ពុត ពៀក ដាក់ តេះ ញន កា ប្រ្លឹត ពួយ សារ តាទីច ភ្លើ អន់ អន់ដីស អ្ត បិច កា គូប សោប ដាក់ ត្រង់ ឡាក់ កា អុះ មី កាន់តើះ។ ទីល នីណោះ ហត់ អន់ បិច កា គូប សោប សីត ឡាក់ អន់ ទី ពុត ពិ

២៣ ខង ប្រ្លឹះ បិកកាតយ័ ប្រ្លឹត អន់ អន់ដីស កើត ណាវ អូ ត្រត់ ឡឹង តិល បក់ យើយ អោម អុះ យី កើត ឡឹង តិល បក់ អូ អុះ អោម យី ប៉ានីរ ប្រ្លឹះ បិកកាតយ័។ ប៉ានីរ អា អ្ស រឿស លើយ

២៤ ឡាក់ កា ទី ច្រាត់ រ៉ះ ផាះ

«ប៉ាណូស ទិឌូ ពៀប ឡាក់ កា អ្សត
សារ ដាក់ ឡាយ៉ាម ម៉ះ អន់ខែ ពៀប ឡាក់ កា ប៉ាការ
អ្សត យើយ តាឡាប័ ក្រោះ ណោះ
ប៉ាការ កា ប្រាង ដេល។

២៥ ហះកា ប៉ានីរ ពី តាំងឡា ពិន អ្ស លើយ»។

ប៉ានីរ អា យី សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពូ អ្សត ពីះ រ៉ះ កា អន់ដីស។

២

សារ យីស៊ូ ពៀប ឡាក់ កា អំហ្គោ ឡាក់ សាំខាន់

† ១:១៦ ១:១៦ សារ អា ឡាក់ ឡឹង ចាបាប មូត លេវី (លេវីនីយ) ១១:៤៤; ១៩:២; ២០:៧។ ‡ ១:២៥ ១:២៤-២៥ សារ អា ឡាក់ ឡឹង អេសាយ ៤០:៦-៨។

១ ទីល នីណោះ ហត់ អន់ដីស អ្នក សារ អូ ដាត់ ទីណោះ អ្នក សារ ប៉ាញ៉ា ពួង ប្លាថ ទី
ណោះ សារ តាត់ អំប្រឹក្ចី ពុត សាលាំង លូ សារ កាប ពោ ពូ គ្រីប នែវ ណោះ ពិ។

២ ហត់ យីត បូច កា ប៉ានីវ ប្រ្រៈ ឡាក់ កា គន ឡាន អង់កះ កើត បូច កា ទៀក តុះ ដាត់ ភៀ អន់
អន់ដីស ហើង ដាត់ ម៉ាត់ ប្រ្រៈ ចឹង តង់

៣ ខង អន់ដីស អ្នីប សាំយ៉ាង កេះ ណោះ អន់ដីស អូ អន់តត់ ផា យីស៊ូ ទី ពុត ដាត់ តាទីច
ហង។

៤ ផះ អន់ដីស ម៉ុត ពីះ ក្បាម យីស៊ូ គ្រិះ ឡាក់ កា អំហ្គោ ទី អាញ រីស ឡាក់ អំហ្គោ ប៉ាណូស ហីរ
អ្នក ហះកា ប្រ្រៈ បិកកាតយ័ រឺស អ្សក់ ខង អើ យីត ផា ទី ខា ហ្គីត

៥ ផះ អន់ដីស ម៉ុត ណោះ អន់ដីស ពៀប ឡាក់ កា អំហ្គោ ទី អាញ រីស ដេល ឡាក់ ប្រ្រៈ រឺស
អ្សក់ ប្រឹក រោង រ៉ាមៈ ម៉ះ ប៉ាដាត់ ប៉ាលីង ប្រ្រៈ លូ ប្រឹក ក្រុំ ដាត់ សាំរ៉ាប់ ប្រឹក ដារ រ៉ាមៈ អើ តែង
ប៉ាដាត់ ប៉ាលីង ប្រ្រៈ កា ប៉ាញ ពុត កា អន់ដីស ញន កា យីស៊ូ គ្រិះ

៦ ខង កាណុង ផាប ប៉ានីវ ប្រ្រៈ ទី ច្រាត់ រះ ផាះ

«អាញ រឺស អ្សក់ អំហ្គោ សាំខាន់ ម៉ោញ ឡាក់ គីត ខា

អាញ ចែត អំហ្គោ ណោះ ពីង មៀង ស៊ីយ៉ូន *។

បក់ ចំ សៀ អំហ្គោ ណោះ

បក់ ណោះ អូ អូ ឡាកោ អុះ»†។

៧ អំហ្គោ អា ទី ខា ហ្គីត សាំរ៉ាប់ អន់ដីស ឡាក់ ប៉ាណូស សៀ។ កាប៉ាថ មូត បក់ អូ សៀ អន់ខែ
ពៀប ឡាក់ កា រ៉ាគីយ ប្រឹក ហី ប៉ានីវ ប្រ្រៈ រះ ផា «មូត រ៉ាគីយ ហី អន់ខែ ហីរ អ្នក អំហ្គោ អា ហះ
កា អំហ្គោ អា កើត គីត ខា កាខាត់»‡

៨ លូ «អំហ្គោ ប្រឹក អន់ ពូ សាលីប បក់»§។ មូត ទីណោះ ចឹង បក់ ឡាក់ កា ប្រ្រៈ បិកកាតយ័ យីត
ឡឹង អន់ទ្រូល កេះ ឡាច ឡឹង អន់ខែ អូ សៀ ប៉ានីវ ប្រ្រៈ។

៩ កាប៉ាថ អន់ដីស ណារ អន់ដីស ឡាក់ សុនសាត ប្រ្រៈ រឺស អន់ដីស កា ក្រុំ រ៉ាមៈ ប្រ្រៈ ឡាក់
អើ រ៉ាងហៃ រ៉ាងខ្យា អន់ដីស ឡាក់ ប៉ាសុន ដាត់ ត្រង់ ឡាក់ ប្រ្រៈ បិកកាតយ័ អ្សក់ ប្រឹក ម៉ះ អើ ទៅ
ភៀ អន់ អន់ដីស រះ ឡឹង ដារ កេង ខាត់ ម៉ះ អើ ឡាក់ អើ អន់ដីស អន់ ឡាច ឡឹង ចារ ម៉ាម៉ាង ពីះ
ប៉ាត់ ចារ តាតារ ដាត់ ឡាយ៉ាម ម៉ះ អើ។

១០ ឡឹង គុល អន់ដីស អូ ត្រត់ ប៉ាសុន ប្រ្រៈ បិកកាតយ័ អុះ ហះកា កិញអៀ អា អន់ដីស ប៉ាសុន
អើ កេះ។ ឡឹង គុល ប្រ្រៈ អូ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស អុះ ហះកា កិញអៀ អា អើ ទី ពុត
តាប៉ាប តាប៉ុន កា អន់ដីស កេះ។

១១ អី អុះ ម៉ី ឡាក់ អាញ បូច ចៃ អន់ដីស ឡាក់ អំហ្គោ អ្នែ អង់រ៉ាម ពីង អង់កក់ តេះ អា ទីល
នីណោះ អាញ បំរ អន់តត់ ប៉ាតោ កា អន់ដីស ដៃ ប្រឹក ពូយ អង់គុន ពុត អូ ដាត់ ឡាក់ ប៉ាសាំង លូ
ប៉ាដាត់ ប៉ាលីង អន់ដីស ណោះ។

* ២:៦ ២:៦ មៀង ស៊ីយ៉ូន យី មៀង យេរូសាឡឹម ណោះ ហង។ † ២:៦ ២:៦ សារ អា ឡាច ឡឹង អេសាយ ២៨:១៦។
‡ ២:៧ ២:៧ សារ អា ឡាច ឡឹង ផាប អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ១១៨:២២។ § ២:៨ ២:៨ សារ អា ឡាច ឡឹង
អេសាយ ៨:១៤។

១២ ត្រង់ ប្រឹក្ចី ឡាកោ អន់ ដាក់ ត្រង់ លើយ លូ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្ទះ។ ទិល នីណោះ យ្ទះ ពូ ច្រោម ផា អន់ដីស ប្រឹក្ចី អូ ដាក់ កាតាម ពូ ចឹង បំបំ សារ ដាក់ មៈ អន់ដីស ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្ទះ បិកកាតយ្ទ ប៉ាក់ ដាវ អើ ជីរ ពីរ ទៀ។

សារ ត្រង់ ប្រឹក្ចី ពួយ មូត អុងកាន

១៣ អន់ អៀល កូត្ត ប្រឹក្ចី ពួយ មូត អុងកាន ទិណោះ ពីង អង់កក់ តេះ អា ញុន កា យ្ទស្ទិ យ្ទ ត្រង់ អៀល កូត្ត ប្រឹក្ចី ពួយ សាដាច់ រ៉ូម ឡាក់ តីស ឡឹង ពូ

១៤ លូ ត្រង់ អៀល កូត្ត ប្រឹក្ចី ពួយ ម៉ែត ណាំផា ទិណោះ កាណុង ដារ អន់ខែ ប្រឹក្ចី ប៉ាតាង សា ដាច់ ឡាក់ ប្រើ អន់ខែ ពីរ ចែត មូត ទី បក់ ប្រឹក្ចី សារ អូ ដាក់ លូ ប៉ានេ ទី បក់ ប្រឹក្ចី ដាក់។

១៥ ប្រ្ទះ បិកកាតយ្ទ ប៉ាញ្ញ ពុត អន់ អន់ដីស ប្រឹក្ចី នីណោះ កៀ អន់ បក់ កាតូល ដំល អូ ទី សារ ចឹង កាប ហង ញុន កា អន់ដីស ប្រឹក្ចី ដាក់។

១៦ អន់ដីស ឡាក់ ប៉ាណូស អូ អៀ កាន់តេះ ពូ អុះ ហះកា អូ ត្រង់ ប្រឹក្ចី សារ អូ ដាក់ ញុន កា អូ អៀ កាន់តេះ ពូ ណោះ អុះ ហះកា អន់ដីស ត្រង់ ប្រឹក្ចី ឡាក់ កា ទុច ប្រ្ទះ បិកកាតយ្ទ។

១៧ ហត់ អៀល កូត្ត កា ប៉ាណូស ទីខ្ល ហត់ បិច ចៃ កា អុះ មី បក់ សៀ អន់ខ្ល ហត់ អៀល កូត្ត អៀ ត កា ប្រ្ទះ បិកកាតយ្ទ លូ អៀល កូត្ត ប្រឹក្ចី ពួយ សាដាច់ ណើ។

១៨ អី អុះ មី ឡាក់ ទុច ពូ ត្រង់ អៀល កូត្ត ប្រឹក្ចី ពួយ តាំងឡា អន់ដីស គ្រឹប សារ អូ ត្រង់ អៀល កូត្ត ប្រឹក្ចី ពួយ ដឹង កា តាំងឡា បក់ ចំ ឡាក់ ទី ពុត ដាក់ សីម ណោះ អុះ កា ត្រង់ រ៉ាប់ សៀ តាំងឡា ឡាក់ ខួយ ប៉ាអៀប ណោះ ដេល។

១៩ ផា ទី អុះ មី បក់ ចំ ពូ ប្រឹក្ចី បាប អូ ទី សារ យច ផា អើ ដាម អត់ ញុន កា ហៃ កា ប្រ្ទះ បិក កាតយ្ទ បក់ ណោះ ត្រង់ ពុត ប្រ្ទះ តាទីច ហង។

២០ ផា អន់ដីស ប្រឹក្ចី យច យ្ទះ ដាម អត់ អន់ ពូ ពីត សាប៉ាតី កាតាម កា អូ ទី ខាញ្ញា អុះ។ ផា នែវ អន់ដីស ទី កាន ឡាក់ បាក ញុន កា ប្រឹក្ចី សារ ដាក់ លូ ដាម អត់ ណោះ អន់ដីស ត្រង់ ពុត ប្រ្ទះ បិកកាតយ្ទ ហង។

២១ ប្រ្ទះ រើស អន់ដីស សារ រ៉ាប់ សារ នែវ អា ហង ខង យ្ទស្ទិ គ្រិះ កា ឡាក់ បាក ប៉ាតាង អន់ដីស កៀ ប៉ាណាំ អន់ដីស អន់ ចាក ពួយ ទ្រង អើ ដេល។

២២ អើ អូ ទី ប្រឹក្ចី សារ យច តុ សិត អុះ កា អូ ទី កាប ព្នង ប្លាច់ ឡាច់ ឡឹង ពីរ អើ ដេល។

២៣ យ្ទះ ពូ តះ ផាម៉ាត អើ កា អើ អូ តូ ពូ អុះ យ្ទះ ពូ ប្រឹក្ចី បាប អើ កាតាម ហះកា អើ អូ កាប ប៉ាងអៀត កា ពូ អុះ។

អើ អៀ កា ម៉ឹង ប្រ្ទះ ឡាក់ តាត់ស៊ុន សារ អន់ ត្រង់។

២៤ យ្ទស្ទិ ទី អៀត សារ យច មៈ ពិន ចែត ពីង ឡាកោ អើ ឡាក់ ទូម ពីង អ្នឹង គឹង

កៀ អូ អន់ ពិន ទូម សារ យច តូ ឡាក់ តែង ម៉ាត់ ណារ៉ូ *

* ២:២៤ ២:២៤ ពៀត គុល «កៀ អន់ ពិន តោ តែង សារ យច»។

លូ អន់ ពិន ប្រឹក្ចី ដឹង សារ ដាក់ ត្រង់
អន់ដីស ដាក់ កេះ ញន កា តាំងហាល ឡាក អើ

២៥ ខង អន់ដីស ញៀប ឡាក់ កា ចៀម ហ្ស៊ីត

ហះកា កិញអៀ អា អន់ដីស រឺល ពីរ ណាំង បក់ រង
លូ បក់ រាំងហៃ ប៉ាដាត ប៉ាលឹង អន់ដីស ណាវ កេះ។

៣

សារ ក្លោ លូ កាម៉ាញ ត្រត់ អៀល កូតី គូប សោប

១-២ អុះ ម៉ី អង់កាន់ ឡាក់ ទី ក្លោ កា នីណោះ ដេល ត្រត់ អៀល កូតី ប្រឹក្ចី ពូយ ក្លោ ញៀ ក្លោ អើ ប្រឹក្ចី នីណោះ កៀ ចឹង អន់ ក្លោ បក់ អូ សៀ យីស៊ូ កា ម៉ុត សៀ ដេល ញន កា អន់ខៃ បប័ អន់ ដីស ប្រឹក្ចី សារ ដាក់ លូ អ៊ូ អៀល កូតី អូ សាណាង កា រះ កា អន់ខៃ អុះ។

៣ ដៃ សារណើម ឡាក អំបាំង អា ឡាក់ កា ចាក់ សក់ សារណើម លូ ម៉ាស លើ កា ញៀត អារ អន់ តុក អញ្ជុដ ដាក់ ឡាក់ អុះ។

៤ ហះកា ត្រត់ សារណើម កាណាង ពុត អន់ដីស លូ យឿង ខង ឡាក់ អូ អូ វាយ យី ត្រត់ ចិ ពុត ចិត យរ ណោះ ទី ខា ហ្ស៊ីត ហះ ម៉ាត់ ប្រៀះ បិកកាតយ។

៥ ផះ រាំងហារ សើត ពៃ មុត អង់កាន់ ដាក់ ត្រង់ ឡាក់ ម៉ឹង ប្រៀះ បិកកាតយ យើយ សារណើម ឡាក កា នែវ អា ហង យី អន់ខៃ អៀល កូតី ប្រឹក្ចី ពូយ ក្លោ ញៀ ក្លោ អើ

៦ ឡាក់ កា យ៉ាត់ សារ រឺ សារ យ៉ាង ប៉ានីរ រត់ អាប្រាហាំ ទីប អើ អើ ផា ពី តាំងឡា សា។ ផា អន់ ដីស ប្រឹក្ចី សារ ដាក់ អូ អ៊ូត កា សារ ញ្ជា អុះ ណោះ អន់ដីស អា ឡាក់ កា គន សោ អើ ហង។

៧ កាប៉ាច់ មុត កាម៉ាត់ ឡាក់ ក្លោ កា និះទៅ ដេល ត្រត់ អ៊ូ អន់ខុ លូ កាម៉ាញ ញៀ កាម៉ាញ អើ ទីប រាំងហៃ អន់ខៃ ញន កា អន់ដីស ទី សាដុំ ហ្ស៊ីត ឡឹង អន់ខៃ ហះកា ត្រត់ អៀល កូតី កា អន់ខៃ ញន កា ប្រៀះ ចឹង អន់ កា អន់ខៃ ទី អាញ អ៊ូ រឺស លើយ ឡាក់ កា អើ អន់ កា អន់ដីស ដេល។ ត្រ ត់ ប្រឹក្ចី នីណោះ កៀ ដៃ អន់ ទី សារ ញ្ជា ពីរ តាត់ អង់ខើក សារ អន់ដីស ម៉ន់។

សារ ប៉ាណាប ញន កា ប្រឹក្ចី សារ ដាក់ ត្រង់

៨ សារ អន់តិត អា អន់ដីស ទីខុ ត្រត់ ទី ពុត ញៀក ដឹង ម៉ោញ លូ បិច ចៃ កា គូប សោប ឡាក់ កា អុះ ម៉ី ម៉ោញ ម៉ែត លូ ទី ពុត តាប៉ាប តាប៉ុន ទីប ចិ ពុត ចិត យរ។

៩ ដៃ ប្រឹក្ចី សារ អូ ដាក់ តូ លូ បក់ ប្រឹក្ចី សារ អូ ដាក់ ដៃ តះ ផាម៉ាត តូ លូ បក់ តះ ផាម៉ាត កា អន់ដីស ត្រត់ បរ សារ ដាក់ អន់ កា អើ ខង ប្រៀះ បិកកាតយ រឺស អន់ដីស អន់ ប្រឹក្ចី នីណោះ ហង កៀ ម៉ាត់ អន់ដីស ទី សារ ដាក់ ដេល

១០ ខង ទី ប្រាត់ រះ ផាះ

«ញៀ បិច កា អាញ រឺស លូ បិច កា កាន រត់ វៃ
បក់ ណោះ ដៃ កាប អូ ដាក់
លូ ដៃ កាប ពូង ប្លាថី។

១១ បក់ ណោះ ត្រត់ អ្នាត ប្រឹក្ចី សារ អូ ដាក់
ត្រត់ ប្រឹក្ចី សារ ដាក់ ឡាក់

លូ ខំ ណាំង សារ សាណុក សាវ៉ាក ងៃអូ ដាក់ រម លូ ពូ

១២ ខង ប្រ្លឹះ បិកកាតយ័ ហៃ ប៉ាណូស បក់ ដាក់ ត្រង់
លូ សាំយ៉ាំង ប៉ានីរ ពូ កាប ឡោម
ហះកា អើ ប៉ាសាំង លូ បក់ ប្រ្លឹក អូ ដាក់»*។

១៣ ផា អន់ដីស ខំ ប្រ្លឹក សារ ដាក់ ត្រង់ អូ ទី ពៀ ចឹង ប្រ្លឹក បាប អន់ដីស អុះ។

១៤ ហះកា ផា អន់ដីស ទី សារ ប៉ាណាប ញួន កា សារ ដាក់ ត្រង់ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង។ អូ អន់ អន់ដីស អ្នក កាខវ់ ណូស កា ពូ ណោះ អុះ។

១៥ ហះកា កាណុង ពុត អន់ដីស ត្រក់ យឹត ផា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដាក់ ត្រង់។ ត្រ ក់ ទ្រៀម ឡាកោ លើយ ភៀ ចឹង អូ តើល រប់ ពូ អំបញ្ច ឡឹង សារ សាណាង ម៉ឹង ម៉ះ អន់ដីស ណោះ

១៦ ហះកា ត្រក់ តើល លូ ពូ ទីប ពុត ដាក់ សឹម ទីប អ្សល ក្អក់ ទីប ទី ពុត ដាក់ ត្រង់។ ផា ប្រ្លឹក នី ណោះ ផា បក់ ពៀ ច្រោម ផា ប្រ្លឹក យច យ័ះ អន់ដីស ប្រ្លឹក ដឹង សារ ដាក់ ញួន កា សៀ យីស៊ូ គ្រិះ កាតាម បក់ ណោះ ចឹង តាយួស កា អន់ដីស ហង។

១៧ ឌីក្វា ប៉ាណាប ញួន កា ប្រ្លឹក សារ ដាក់ ណោះ ដាក់ ហ្ន័ត ឡឹង ប្រ្លឹក សារ អូ ដាក់ ផា ប្រ្លឹះ បិកកាតយ័ បិច កា នីណោះ។

១៨ យ័ះ យីស៊ូ កា តោ សាំរ៉ាប់ សារ យច ម៉ោញ ទង កេះ ដេល យី បក់ ដាក់ ត្រង់ តោ ប៉ាតាង ប៉ាណូស អូ ដាក់ ភៀ ប៉ាណាំ អន់ដីស អន់ កា ប្រ្លឹះ បិកកាតយ័។ ផះ យីស៊ូ ទី ឡាកោ បាំងខ្មែ ឡាក់ កា ប៉ាណូស ពូ ប៉ាន់តោ អើ ហះកា ប្រ្លឹះ បិកកាតយ័ ប្រ្លឹក អន់ អើ ទី អាញ រ៉ុស សីត ញួន កា ប៉ាង៉ាត ប៉ាលឹង ប្រ្លឹះ។

១៩ ញួន កា ប៉ាង៉ាត ប៉ាលឹង ប្រ្លឹះ ណោះ ហង យីស៊ូ ឡាក់ រះ កា ប៉ាង៉ាត ប៉ាណូស ឡាក់ ត្រក់ ថូត

២០ ឡាក់ ប៉ាង៉ាត ម្នក បក់ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ័ ផះ រាំងហារ សើត ពៃ ផះ ណោះ ប្រ្លឹះ អត់ សាំរ៉ាញ ក្បាត់ បិច កា ពូ ប៊ុនពែង ពុត ផះ រាំងរាំង រក់ ណូអេ ប្រ្លឹក ទូក តីស។ ទី ប៉ាណូស បើត ដួរ ឡាក់ ម៉ុត កាណាង ទូក អន់ រ៉ាវ៉ាច ឡាកោ ឡឹង ទៀក រ៉ាឡាប ទី ដឹង តាំងហាម ដួរ ដោច។

២១ ទៀក រ៉ាឡាប ណោះ ពៀប ឡាក់ កា ពិន បាំងហុំ ពូ រ៉ាប់ ដាវ អា ភៀ អន់ ប្រ្លឹះ តង់ ពិន បាំង ហុំ ពូ នៃវ អា អូ ត្រក់ សាំរ៉ាប់ រ៉ាវ ឡាកោ អន់ ច្រះ អុះ យី សាំរ៉ាប់ ប័រ អន់ ប្រ្លឹះ បិកកាតយ័ តាក់ អន់ដាក់ ពុត ពៀក ញួន កា យីស៊ូ គ្រិះ រ៉ុស សីត កេះ។

២២ អើ ហារ ពឹង ប្លែង ងៃ ពឹង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ័។ បិយ ប្រ្លឹះ លូ ប្រ្លឹះ បឹត ទិណោះ កា ងៃ កាន់តេះ អើ ដេល។

៤

សារ ត្រក់ សាំងតែ ឡាកោ ផៃ អន់ ប្រ្លឹក យច

១ ញួន កា យីស៊ូ គ្រិះ ទី ប៉ាណាប ប៉ាប៉ុន តែង ឡាកោ បាំងខ្មែ ទីល នីណោះ អន់ដីស ត្រក់ ទី ពុត ពៀក ឡាក់ កា អើ ដេល ភៀ សាំងតែ ឡាកោ ខង បក់ ចំ ដាម អត់ កា សារ ប៉ាណាប ប៉ាប៉ុន តែង ឡាកោ បាំងខ្មែ បក់ ណោះ អូ ទី ទូម សារ យច ណារ៉ូ កេះ

* ៣:១២ ៣:១០-១២ សារ អា ឡាច ឡឹង ដាច់ អញសើ ប៉ានេ ប្រ្លឹះ (ទំនុក/កម្ពុជា) ៣៤:១២-១៦។

២ ម៉ាក់ អន់ដីស ចឹង ប្រឹក្ចី ត្រក់ ពុត ប្រ្រឹះ បិកកាតយ័ ផះ រាំងរាំង ទី អាញ អ្នែ រឺស ពីង អង់កក់ តេះ អា អូ ត្រក់ ប្រឹក្ចី ពួយ ពុត ប៊ិច ម៉ះ ប៉ាណូស ណារ៉ូ អុះ។

៣ ផះ អន់ទ្រូល ពៃ អន់ដីស ប្រឹក្ចី ទុញ ឡាក់ កេះ ពួយ គុន សារ សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្រឹះ ឡាក់ ឃើយ ប្រឹក្ចី លូ អង់កាន់ លូ កាម៉ាក់ ប៊ិច កា អង់កាន់ ឡាឡាក់ ឡាឡាក់ ហាន កា តា ពៃ អែត ក្លួច លូ កាដាប សាំប្រ្រឹះ ហ៊ិប ប្រ្រឹះ ឡាក់ ត្រក់ ខាតើម។

៤ អន់ខែ ញម ខាក់ ញន កា អន់ដីស អូ ម៉ុត ប្រឹក្ចី សារ អូ ដាក់ យ៉ិប អន់ខូ លូ អន់ខែ ណោះ បះ អន់ខែ កាប ផាម៉ាត អន់ដីស។

៥ មូត ទិណោះ ចឹង ត្រក់ រះ ឡឹង សារ អន់ខែ ប្រឹក្ចី យច ហះ ម៉ាក់ ប្រ្រឹះ ឡាក់ ផះ ចឹង តាត់សុន សារ ទីប ប៉ាណូស រឺស ទីប ប៉ាណូស តោ។

៦ ញន ណោះ ហង បះ យីស៊ី អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កេះ *។ ទីល នី ណោះ យ្រឹះ អន់ខែ ត្រក់ ថូត តោ តែង ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស អន់ទៀតៗ កាតាម កា អន់ខែ ទី អាញ រឺស តែង ប៉ាដាត ប៉ាលីង ឡាក់ កា ប្រ្រឹះ បិកកាតយ័ ដេល។

៧ កាណាត ញ្ជាៗ ទិណោះ ក្យាម ចឹង រ៉ាយ រ៉ា កេះ ទីល នីណោះ ត្រក់ កាតត់ ពុត លូ សាំងកែ ឡាកោ លើយ ភៀ ចឹង អូ ម៉ន់។

៨ ហះកា សារ សាំខាន់ ឡឹង ពូ ត្រក់ ប៊ិច ចៃ កា ក្លូប សោប សីត ឡាក់ ទិ ពុត ទិ ពៀក ខង សារ ប៊ិច ចៃ ចឹង ប្រឹក្ចី អន់ ពីល សារ យច អៀង កាខាក់។

៩ ត្រក់ អូ រាំងហៃ អំហ៊ិយ អន់ រ៉ាប្រ្រឹះ រះ រើច អូ ដាញ អុះ។

១០ ប្រ្រឹះ អន់ អន់ដីស ម៉ោញ ដូរ ៗ អូ ប្រឹក្ចី ដារ តាងៗ ឡឹង ក្លូប សោប កេះ ទីល នីណោះ ហាក់ អ្យក់ កាន អូ ទិ អា ឡាក់ តង់ ក្លូប សោប យី អន់ដីស ត្រក់ ប្រឹក្ចី ពួយ សារ ប្រ្រឹះ អន់ ទិណោះ អន់ ដាក់ៗ។

១១ ផាបក់ ចំ កាប អន់ កាប ត្រក់ ពួយ ប៉ានីរ ប្រ្រឹះ បិកកាតយ័។ ផា បក់ ចំ តង់ ប្រឹក្ចី ដារ ត្រក់ តង់ តាម សាដុំ ឡាក់ ប្រ្រឹះ បិកកាតយ័ អន់ ម៉ាក់ គ្រីប ដារ ទិណោះ ចឹង ប្រឹក្ចី អន់ ពូ ប៉ានេ ប្រ្រឹះ បិកកាតយ័ ញន កា យីស៊ី គ្រិះ។ អែ ទី សារ អំរ៉ាញ អីញ រាំងហៃ លើយ ហាក់ ប៉ានេ អែ លើយៗ ពី អាមែន។

សារ ប៉ាណាប ប៉ាប៉ុន ញន កា សៀ យីស៊ី

១២ អី អុះ ម៉ី ឡាក់ អាញ ប៊ិច ចៃ ផា ទី សារ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ណោះ ដៃ ញម លើ យីត ផា សារ ណោះ តាង ឡឹង ពូ ដៃ។ សារ ប៉ាណាប ទិណោះ សាំរ៉ាប សាក់ លូង ពុត អន់ដីស។

១៣ ហះកា ត្រក់ ទី ពុត រត់ លើយ ពី ខង អន់ដីស ប៉ាណាប ប៉ាប៉ុន អន់ខូ លូ យីស៊ី គ្រិះ កេះ ទីល នីណោះ ចាបះ កា អន់ដីស ចឹង ហោក រត់ កាខាក់ ប៉ាក់ យីស៊ី ដីរ ពីរ តាំបាង សារ អំរ៉ាញ អីញ ម៉ះ អែ ទៀ។

១៤ ផា ពូ កាប ញត់ អន់ដីស ញន កា សៀ យីស៊ី គ្រិះ ណោះ អន់ដីស ទី កាន សាណុក សារ៉ាក ហង ខង ប៉ាដាត ប៉ាលីង ឡាក់ ទី អំរ៉ាញ អីញ ហ៊ិច យី ប៉ាដាត ប៉ាលីង ម៉ះ ប្រ្រឹះ បិកកាតយ័ អែ អ្នែ អន់ខូ លូ អន់ដីស កេះ។

* ៤:៦ ៤:៦ យីស៊ី អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កេះ ពិន ព្រៃ នីអៀ កា ត្រក់ ដេលះ ពូ អ្យក់ សារ ដាក់ ឡាក់ រះ អន់ កា ប៉ាណូស ឡាក់ តោ កិញអៀ អា ។

១៥ កាណុង កាំឡាំង អន់ដីស ដៃ អន់ បក់ ចំ ប៉ាណាប ញាន កា ប៉ាន់តៅ ពូ អន់តុង ម៉ះ ពូ ប្រឹក្តី សារ អូ ដាក់ លើ កា សាំងកង់ សារ ពូ ណោះ ដៃ។

១៦ ហះកា ជា ប៉ាណាប ប៉ាប៉ុន ញាន កា អន់ដីស ប៉ាសុន យីស៊ូ គ្រិះ ដៃ តាយស ដៃ ហះកា អន់ ដីស ត្រត់ ប៉ានេ ប្រ្លឹះ បិកកាតយី ញាន កា ពូ អើ អន់ដីស ជា ប៉ាសុន យីស៊ូ គ្រិះ។

១៧ កិញអៀ អា ដារ កាំឡាត់ ប្រ្លឹះ បិកកាតយី ចឹង តាត់សិន សារ ប៉ាណូស ទីល កេះ អើ តាត់ សិន សារ កា ប៉ាសុន អើ អន់ទ្រូល ឡឹង ពូ។ ជា អើ តាត់សិន សារ ពិន អន់ទ្រូល នី ចម៍ ទី មួត បក់ អូ ចៃ សៀ សារ ដាក់ ឡឹង ប្រ្លឹះ បិកកាតយី សារ ញ៉ា ចឹង កើត ពឹង អន់ខែ ?

១៨ «ជា ប៉ាណូស ដាក់ ត្រង់ វ៉ាវ៉ាច់ ឡាកោ ទីប ប៉ាណាប នែរ អា សាឡុង កា ប៉ាណូស អូ ដាក់ លូ ប៉ាណូស ប្រឹក្តី យច អួត ហើង ខាក់ ត៍!»†

១៩ ទីល នីណោះ ទិ បក់ ប៉ាណាប ប៉ាប៉ុន ពួយ ពុត ប្រ្លឹះ បិកកាតយី ត្រត់ ប្រឹក្តី សារ ដាក់ លូ ម៉ឹង ប្រ្លឹះ ឡាក់ ប៉ាន់កើត កាណាត់ គ្រឹប នែរ អើ ទី ពុត ដាក់ ត្រង់។

៥

សារ អន់តត់ ប៉ាតោ សារ៉ាប់ មួត ក្រាត់ តាំងកង់

១ កាប៉ាច់ មួត ក្រាត់ តាំងកង់ កាណុង កាំឡាំង មួត សៀ អាញ ប័រ អន់តត់ ប៉ាតោ កា អន់ដីស ញាន កា អាញ ក្រាត់ តាំងកង់ និះទៅ ដេល អាញ កា បប៉ សារ ប៉ាណាប ប៉ាប៉ុន ម៉ះ យីស៊ូ គ្រិះ ម៉ាត់ អាញ ទៅ លូ ចឹង ទី សារ អំវាញ អីញ អន់ខូ លូ អើ ប៉ាត់ អើ ជីរ តាំបាង ឡាកោ ឡៅ។

២ ហត់ អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា មួត សៀ ឡាក់ កា តាប័ល ចៀម ឡាក់ ប្រ្លឹះ បិកកាតយី ប៉ាហ្សើ ពឹង អន់ដីស។ ត្រត់ រ៉ាំងហៃ អន់ខែ ញាន កា ពុត បិច ប្រឹក្តី ពួយ ពុត ប្រ្លឹះ បិកកាតយី អូ ត្រត់ ញាន កា ពូ ប៉ាន់ខំ លើ ញាន បិច កា ទី ខា ញ៉ា អុះ ហះកា ត្រត់ រ៉ាំងហៃ រ៉ាំងខ្យា ទិ ពុត ទិ ពៀក។

៣ ដៃ ជិះ ចត់ ទិ បក់ ប្រ្លឹះ បិកកាតយី អន់ កា អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ណោះ ត្រត់ ប្រឹក្តី ដាក់ អន់ អន់ខែ ប្រឹក្តី ពួយ។

៤ ប៉ាត់ យីស៊ូ ឡាក់ មែត មួត រ៉ាំងហៃ រ៉ាំងខ្យា ពីះ ទីល អន់ដីស ចឹង ទី រ៉ាំងរ៉ាន់ តាតារ ត្រាត់ អូ អូ ប៉ាត់។

សារ អន់តត់ ប៉ាតោ សារ៉ាប់ មួត សៀ ទិខូ

៥ កាប៉ាច់ មួត តាតាមី រ៉ូះ ត្រត់ អ៊ូល កូតី ប្រឹក្តី ពួយ មួត ក្រាត់ តាំងកង់។ អន់ដីស ទិខូ ត្រត់ ប៉ាន់ចិ ពុត ចិត យរ កា គូប សោប សិត ឡាក់ ខង «ប្រ្លឹះ បិកកាតយី ប៉ាសាំង លូ បក់ តីស ពុត ហះកា អើ អន់ សារ ដាក់ កា បក់ ប៉ាន់ចិ ពុត ចិត យរ ទិខូ»*។

៦ ទីល នីណោះ ត្រត់ ប៉ាន់ចិ ពុត អ្នែ កាន់តេះ អំវាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយី ភៀ អន់ អើ ប៉ានេ អន់ដីស ប៉ាត់ ដារ អើ កាំឡាត់ ឡៅ។

៧ ហត់ មប សារ អន់ដីស រ៉ាន់វាយ ទិណោះ អន់ កា ប្រ្លឹះ ពិ ខង អើ អ្នក ពុត ចែត រ៉ាំងហៃ អន់ ដីស។

† ៤:១៨ ៤:១៨ សារ អា ឡាត់ ឡឹង សារ អន់តត់ ប៉ាតោ (សុកាសិត) ១១:៣១។ * ៥:៥ ៥:៥ សារ អា ឡាត់ ឡឹង សារ អន់តត់ ប៉ាតោ (សុកាសិត) ៣:៣៤។

៨ ហត់ សាំងកែ ឡាកោ លូ អ្នែ ញ៉ាម ពិ ខង ម៉ែត ប្រ្លៈ ប៊ីត ឡាក់ តាម៉ីរ អន់ដីស អ៊ែ ចាក តាវ ជុំ អន់ដីស ទីប ក្រាញ់ ឡាក់ កា បិក ភៀ ចឹង ណាំង បក់ ចំ ឡាក់ អ៊ែ ចឹង កាប់ សា ទី។

៩ អន់ ទី ពុត សៀ លើយ ត្រត់ ប៉ាសាំង លូ អ៊ែ ទីប អ្ន អន់តត់ ជា អុះ ម៉ី បក់ សៀ អន់ទៀតៗ អ្នែ ពឹង អង់កក់ តេះ កា ប៉ាណាប ប៉ាប៉ុន ឡាក់ កា អន់ដីស ដេល។

១០ ឡែង ឡឹង អន់ដីស ទី ប៉ាណាប ប៉ាប៉ុន បាបៀត អា កេះ ប្រ្លៈ ចឹង ប៉ោក អន់ដីស អន់ អន់ តារ កាចាប់ លូ ទី សាង់ អ្ន អន់ អន់ដីស ដងដូត អុះ ញន អ៊ែ ទី ពុត ដាក់ គ្រីប នែរ កា អន់ដីស លូ រឺស អន់ដីស អន់ អ្សក់ សារ អំរ៉ាញ អ៊ែញ ឡាក់ អ្នែ លើយ អន់ខូ លូ យីស៊ូ គ្រិះ ហង។

១១ អន់ ប្រ្លៈ បិកកាតយ័ ទី សារ អំរ៉ាញ អ៊ែញ រាំងហៃ រាំងខ្យា លើយ អាមែន។

សារ អំប៊ញ់ គូប សោប

១២ អាញ ប្រាក់ សត់ត្រា អ្នែៗ អា ប៉ាហ្ស៊ី កា អន់ដីស ញន ទី ស៊ីឡុះ តង់ អាញ យីត ជា អ៊ែ ឡាក់ អុះ អាញ អ៊ែ ដាក់ ត្រង់ តាទីច ហង។ ញន ប្រាក់ សត់ត្រា អា ភៀ បាំងហោក ពុត ពៀក អន់ដីស លូ រិះ អន់ អន់ដីស អ្ន អន់ហ្គាល់ ពុត ដាក់ ម៉ះ ប្រ្លៈ បិកកាតយ័។ ហត់ អន់ដីស អ្នែ សៀ លើយ ញន ពុត ដាក់ អ៊ែ ណោះ ពិ។

១៣ ម្នត សៀ ប៉ាក់ មៀង បាប៊ីឡុន † ឡាក់ ប្រ្លៈ រឺស អ្សក់ ឡាក់ កា អ៊ែ រឺស អន់ដីស ដេល អន់ ខែ អំប៊ញ់ ជា អន់ដីស ដាក់ ឡាកោ បាំងឡែ ដេល ប? លូ ម៉ាកុះ ឡាក់ កា គន អាញ អ៊ែ កា អំប៊ញ់ ជា អន់ដីស ដាក់ ឡាកោ បាំងឡែ ដេល ប?

១៤ ប៉ាក់ ប៉ាត័ គូប សោប ត្រត់ តាំបាង ពុត ប៊ុច ចៃ។

អន់ ប្រ្លៈ អន់ សារ សាណុក សារ៉ាក កា អន់ដីស ទីខូ ឡាក់ ប៉ាសុន យីស៊ូ គ្រិះ។

† ៥:១៣ ៥:១៣ មៀង បាប៊ីឡុន កាប ប៉ាញ់ផ្ទៀរ ឡឹង មៀង រ៉ម។

សត់ត្រា ទី ២ ពេត្រុះ ច្រាត់ សារ អន់តត់ រ៉ះ

រតី ពេត្រុះ ច្រាត់ សត់ត្រា ទី ពៀរ អា ផះ រ៉ាងរ៉ាង សាណាំ ៦៤-៦៥ គ.ស. ផះ អើ អ៊ូ អន់តត់ ផា ពូ ចឹង ប៉ាន់តោ អើ ពៃ (ប័រ ហៃ ១:១៤)។

ប័រ ហៃ សារ អន់តត់ រ៉ះ ពីង សត់ត្រា ទី ១ ពេត្រុះ ច្រាត់ ដេល។

សារ សាំខាន់ៗ

សត់ត្រា ទី ពៀរ អា បិច រ៉ះ តាត់ កាចាំង កា ម្នត សៀ យីស៊ូ ផៃ អន់ អន់ខៃ ប្រឹត ពូយ ម្នត ណោយ ពូង ឡាក់ អន់តត់ ប៉ាតោ ឡឹង សារ តាងៗ ឡាក់ អន់ខៃ យើយ សៀ យថ ឡឹង សារ ម្នត រ៉ះ ប៉ាតាង យីស៊ូ យើយ ប៉ាងហៀន។ ពីង សត់ត្រា អា ទី រ៉ះ អន់ ឡាក់ៗ ឡឹង គុល ឡាក់ កើត ផាប ប៉ានីរ ប្រ្រះ យី ប៉ាងាតិ ប៉ាបើង ប្រ្រះ បិកកាតយ ប៉ាណាំ អន់ ពូ ច្រាត់។ ខ អា ហង ប៉ះ ម្នត សៀ យីស៊ូ ត្រត់ ហ្លង់ ឡឹង សារ ពីង ផាប ប៉ានីរ ប្រ្រះ ញុន កា ប៉ាងាតិ ប៉ាបើង ប្រ្រះ តាត់ អង់ហ្លង់ លូ ញុន កា សារ ពូ ប៉ាងហៀន។

រតី ពេត្រុះ ប្រើ ពូ សៀ យីស៊ូ ហើង ខាក់។ (១:៣-១៥)

រតី ពេត្រុះ រ៉ះ ឡឹង សារ អើ ប័ប តាតារ ក្លាត់ ម៉ះ យីស៊ូ។ (១:១៦-២១)

រតី ពេត្រុះ ប្រើ ពូ សាំងកៃ ឡាកោ ផៃ អន់ សៀ ពូយ ណោយ ប៉ាងហៀន សារ យថ។ (២:១-២២)

រតី ពេត្រុះ រ៉ះ ឡឹង សារ យីស៊ូ ចឹង ផៃ ពិះ ណារ៉ូ ទីប រ៉ះ ឡឹង ខ ញ៉ា បះ យីស៊ូ អូ ផៃ ពិះ ស្រីសៗ។ (៣:១-១៨)

១ អាញ សិច ស៊ីម៉ុន ពេត្រុះ ឡាក់ ទុច យីស៊ូ គ្រិះ ឡាក់ រ៉ះ សារ ប៉ាតាង អើ។ អាញ ប៉ាហ្សឺ សត់ ត្រា អា អន់ កា អន់ដីស ឡាក់ សៀ ញុន កា សារ ដាត់ ត្រង់ ម៉ះ យីស៊ូ គ្រិះ ឡាក់ ប្រ្រះ ពិន លូ តាំង ឡា តង់ ពិន។ សារ អន់ដីស សៀ កា ទី ខា ឡាក់ កា សារ ញីន សៀ ដេល។

២ អន់ ប្រ្រះ បិកកាតយ ដាត់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ាក់ កា អន់ដីស ហើង អៀង ៗ ញុន កា អន់ដីស អន់ហ្លាល់ អើ លូ អន់ហ្លាល់ យីស៊ូ ឡាក់ ពី តាំងឡា ពិន។

សារ ត្រត់ ទី សារ ដាត់ ហើង អៀង

៣ សារ អំរ៉ាញ អីញ ម៉ះ ប្រ្រះ បិកកាតយ អន់ កា ពិន ទី គ្រីប នៃរ ឡាក់ ទី ខា សារ៉ាប់ អាញ រ៉ុស លូ សារ៉ាប់ អ៊ុល កូតិ ប្រឹត ពូយ អើ។ ពិន ទី គ្រីប នៃរ នីណោរ ញុន កា ពិន អន់ហ្លាល់ បក់ អ្សក់ ពិន អន់ ទី សារ អំរ៉ាញ អីញ លូ សារ ដាត់ ឡាយ៉ាម អន់ខូ លូ អើ។

៤ ញុន កា សារ ដាត់ ឡាយ៉ាម លូ សារ អំរ៉ាញ អីញ អា បះ អើ រ៉ះ សារ សាញ៉ា ឡាក់ ទី ខា ប្លិត អន់ កា ពិន។ ញុន សារ សាញ៉ា អា អន់ដីស ចឹង កេះ ឡាក់ កា ប្រ្រះ បិកកាតយ ទីប រ៉ាវ៉ាច់ ឡឹង សារ ប៊ីត អិក អ៊ែ ពីង អង់កក់ តេះ អា ឡាក់ ឡាច់ ឡឹង ពុត បិច ប្រឹត អូ ដាត់។

៥ ញុន ណោះ ហង អន់ដីស ត្រត់ ខំ អន់ ទី ពុត អ្សក់ សារ អន់ដីស សៀ ប៉ាន់ផែម សារ ដាត់ ណារ៉ូ អ្សក់ សារ ដាត់ ប៉ាន់ផែម សារ អន់ហ្លាល់ ប្រ្រះ ណារ៉ូ

៦ អ្យក់ សារ អន់ហ្គាល់ ប្រ្លឹះ ប៉ាន់ផែម សារ អ្នក កាតត់ ពុត ណាវ្ណ អ្យក់ សារ អ្នក កាតត់ ពុត ប៉ាន់ ផែម សារ អត់ សាំវ៉ាញី ណាវ្ណ អ្យក់ សារ អត់ សាំវ៉ាញី ប៉ាន់ផែម សារ អ្យល កូតី ប្រឹគី ព្វយ ប្រ្លឹះ ណាវ្ណ

៧ អ្យក់ សារ អ្យល កូតី ប្រឹគី ព្វយ ប្រ្លឹះ ប៉ាន់ផែម សារ ខែន កា គូប សោប ណាវ្ណ លូ អ្យក់ សារ ខែន កា គូប សោប ប៉ាន់ផែម សារ ប៊ុច ថៃ ណាវ្ណ។

៨ ជា អន់ដីស ទី សារ ទិ អា អន់ ហៃង អៀង ៗ សារ ទិ អា ចាបះ កា ប៉ាណាំ អន់ដីស អន់ កេះ ប៉ាណូស ឡាក់ ទី ខា ម៉ាក់ អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។

៩ ជា ញី អ្នក ទី សារ ទិ អា បក់ ណោះ ឡាក់ ប៉ាណូស ម៉ាម៉ាំង ម៉ាក់ លើ ហៃ ចាំងហាយុត អ្នក ប័ប អើ ពីល ជា ប្រ្លឹះ ប្រឹគី អន់ អើ វ៉ាវ៉ាច ឡើង សារ យច ឡាក់ អើ ប្រឹគី ឡើង សើត ពៅ។

១០ ញន អា ហង អី អុះ មី ហក់ ខំ អ្យក់ ពុត ចែត ប្រឹគី សារ ដាក់ ទិ អា ម៉ាក់ ពូ អ្នក អន់តត់ ជា ប្រ្លឹះ រើស លូ អ្យក់ អន់ដីស តាទីច។ ជា ប្រឹគី នៃវ អា អន់ដីស អ្នក បក់ អុះ

១១ ខង ប្រ្លឹះ ដាក់ ពុត កា អន់ដីស កាខាក់ អើ ចឹង អន់ អន់ដីស មុត អន់ យីស៊ូ គ្រិះ រាំងហៃ រ៉ា ងខ្យា លើយ អើ ឡាក់ ពី តាំងឡា តង ពិន អន់ រីស។

១២ ញន ខ អា ហង បះ អាញ ប៊ុច រះ កា អន់ដីស លើយៗ អន់ កាចាំង ឡើង សារ ទិណោះ យ្លឹះ អន់ដីស អ្នក អន់តត់ កេះ លូ សៀ កាខាក់ សារ តាទីច ឡាក់ ពូ បាំងហៀន អន់ដីស ពៅ កាតាម។

១៣ គីត ចំ អាញ អ្នក ទី អាញ រីស ពីង អងកក់ តេះ អា អាញ យីត ជា ចឹង គ្រត់ រះ តាក់ កាចាំង អន់ អន់ដីស សាទីរ ឡាកោ។

១៤ អាញ អ្នក អន់តត់ ជា ប៊ែត ណាវ្ណ អាញ ចឹង គ្រត់ អ្នក អងកក់ តេះ អា ហង ឡាក់ កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ប្រឹគី អន់ អាញ អ្នក កេះ។

១៥ ហះកា អន់ទ្រួល អាញ ចឹង អ្នក អងកក់ តេះ អា អាញ ចឹង ខំ ប្រឹគី ទិ ពុត ភៀ អន់ អន់ដីស កាចាំង ឡើង សារ ទិ អា លើយៗ យ្លឹះ អាញ អ្នក អ្នក កាតាម។

សារ តាតារ ក្លាក់ ម៉ះ យីស៊ូ គ្រិះ

១៦ ញីន អ្នក គ្រត់ រះ សារ ម៉ាមន អុះ ញីន រះ អន់ កា អន់ដីស អន់ហ្គាល់ អំវាញ អីញ ម៉ះ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន លូ អន់ អ្នក អន់តត់ ជា អើ គ្រត់ ដីរ ពីរ ណោះ យី ញីន ទី ប័ប ម៉ាក់ ញីន ទៅ ឡូត កេះ សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាម ម៉ះ អើ ណោះ

១៧-១៨ ខង ផះ ញីន អ្នក អន់ទ្រួល យីស៊ូ ប៉ាក់ ប៉ានីម ប្រ្លឹះ ពៅ ប្រ្លឹះ ឡាក់ ទី តាតារ ក្លាក់ ដាក់ ឡាយ៉ាម ប៉ានេ យីស៊ូ ជា «អា គន តាម អាញ ប៊ុច ថៃ ខាក់ អើ គ្រត់ ពុត អាញ ខាក់!» ញីន កា កាតាំង ដេល ប៉ានីរ កាប ឡើង ប្លែង ណោះ។ *

១៩ ញីន កា ទី សារ វ៉ាគីយ ប្រ្លឹះ រះ ឡាក់ ចាបះ ហ្គិត។ ជា អន់ដីស អ្យក់ ពុត ចែត សាំយ៉ាំង សារ អា ណោះ គ្រត់ កេះ ខង សារ អា រៀប ឡាក់ កា តាកៀង តាក់ តាតារ ចារ ម៉ាម៉ាំង លើយ ទីល ដារ ឡាច លូ លើយ ទីល យីស៊ូ តាក់ តាតារ កាណុង ពុត អន់ដីស។

* ១:១៧-១៨ ១:១៧-១៨ បំរែ ហៃ ម៉ាកុះ ៩:២-១៣។

២០ អន់ដីស ត្រង់ អូ សារ សាំខាន់ អាះ អូ ទី ព្យៃ ត្រង់ រ៉ះ ឡើង ប៉ានីរ ម៉ះ វ៉ាគីយ ប្រ្លៃ ឡាក់ ទី ប្រា គំ វ៉ាន់ដាប់ កាណាង ផាប់ ប៉ានីរ ប្រ្លៃ តាម ពុត តាំងឡា អុះ ។

២១ ខង សារ វ៉ាគីយ ប្រ្លៃ រ៉ះ ណោះ អូ ត្រង់ ឡាច់ ឡើង ពុត ពៀក ប៉ាណូស អុះ ហះកា ប៉ាដាត់ ប៉ាលីង ប្រ្លៃ ដាក់ កាខាក់ ណោះ ប្រ្លឹក អន់ ពុត មូត ទិណោះ រ៉ះ ពួយ ប៉ានីរ ប្រ្លៃ បិកកាតយ៉។

២

សារ មូត ណោយ ប្រាំងហៀន ឡាក់ ឡាក់

១ ហះកា ផះ សើត ពៃ ទី វ៉ាគីយ ប្រ្លៃ ឡាក់ អូ ត្រង់ វ៉ាគីយ ប្រ្លៃ តាទីច អៃ កាណាង កាំឡាំង ប៉ា សុន។ កាណាង កាំឡាំង អន់ដីស កា និះទៅ ដេល ចឹង ទី ណោយ ប្រាំងហៀន ឡាក់ ឡាក់ ពីះ អន់ គុង តាម៉ុត សារ យច ឡាក់ ប្រ្លឹក អន់ ប៉ាណូស អន់ដា វ៉ាយ វ៉ា។ អន់ខៃ អូ ចៃ អន់ហ្គាល់ យីស៊ូ ឡាក់ តាំងឡា ហ្វាយ អន់ខៃ អន់ វ៉ាវ៉ាច់ ឡើង សារ យច ណោះ អុះ ទិល នីណោះ អន់ខៃ ចឹង តោ វ៉ា វ៉ាយ ស្រីស។ ឡុត។

២ ទី ប៉ាណូស អៀង ចឹង ចាក ពួយ អន់ខៃ ឡាក់ ប្រ្លឹក លូ កាម៉ាក់ លូ អង់កាន់ ឡាឡាក់ ឡាឡាក់ កេះណោះ ពូ ចឹង បីដាយ សារ តាទីច ឡើង យីស៊ូ ញាន កា មូត ទិណោះ។

៣ អន់ខៃ ចឹង កាប ប៉ាញ៉ា ប្លាច់ កា អន់ដីស បិច កា ទី លៀន ហះកា ឡើង សើត ពៃ កេះ ប្រ្លៃ ផា ចឹង ចែក ថូត មូត អា ប្រ្លៃ អូ អ្នាត ដោះ អុះ ចឹង ថាឡាយ អន់ខៃ ណោះ។

៤ ប្រ្លៃ បិកកាតយ៉ អូ តាប៉ាប តាប៉ុន អុះ កា មូត បិយ អៃ បក់ ប្រ្លឹក សារ យច សើត ពៃ ណោះ អៃ តាឡាក់ មូត ណោះ ប៉ាឡិ កាណាង ឡុះ ជ្រុ ម៉ាម៉ាំង ម៉ាមត កេះ កៀ ត្រន អន់ខៃ កាណាង ណោះ ក្បា គំ ដារ អៃ តាត់ស៊ិន សារ។

៥ ប្រ្លៃ បិកកាតយ៉ កា អូ តាប៉ាប តាប៉ុន កា ប៉ាណូស ពីង អង់កក់ តេះ ឡើង សើត ពៃ ដេល អៃ ប្រ្លឹក អន់ ទៀក វ៉ាឡាប ពីង អង់កក់ តេះ ឡាក់ ទី ដឹង ប៉ាណូស អូ ដាក់ ណោះ ហះកា អៃ គម វត់ ណូអេ ឡាក់ រ៉ះ សារ ដាក់ ត្រង់ អន់ អៃ អៃ វីស អន់ខុ លូ ខាប់ខុ អៃ អន់ខៃ ណោះ ដឹង តាំងហាម ដួវ។ *

៦ ប្រ្លៃ កា ថាឡាយ មៀង សូដុ លូ មៀង កូម៉ា អន់ វ៉ា វ៉ាយ កេះ អំបូរ អៃ ប្រ្លឹក នីណោះ កៀ អន់ ប៉ាណូស ទិខុ អូ អន់តត់ ផា អៃ ចឹង ចែក ថូត នីចម កា ប៉ាណូស អូ ដាក់។

៧ អៃ កា គម ដឹង វត់ ឡុត ឡាក់ ប៉ាណូស ដាក់ ត្រង់ អន់ អៃ វីស ខង អៃ អុក ពុត ខាក់ ញាន កា បីបី ប៉ាណូស អូ ដាក់ វីនវ៉ាយ ដឹង កា ប្រ្លឹក លូ កាម៉ាក់ លូ អង់កាន់ ឡាក់ សារ អូ ដាក់ ផូត

៨ ខង អៃ ឡាក់ ប៉ាណូស ដាក់ ត្រង់ អៃ ពីង អន់តិគី កាំឡាំង ប៉ាណូស អូ ដាក់ ទិណោះ វ៉ាប់ ដារ អៃ ថុក ប៉ាណាប កាណាង ពុត ញាន កា បីបី លូ កាតាំង សារ អូ ដាក់ ពូ ប្រ្លឹក ទិណោះ។ †

៩ នែរ អា ហង បះ ប្រ្លៃ បិកកាតយ៉ អូ តោះ ឡើយ ទិ បក់ អ៊ុល កូត ប្រ្លឹក ពួយ អៃ អន់ វ៉ាវ៉ាច់ ឡើង សារ ប៉ាណាប ហះកា អៃ គម ប៉ាណូស អូ ដាក់ សាំវ៉ាប់ ចែក ថូត ប៉ាក់ ដារ អៃ ចឹង តាត់ស៊ិន សារ ប៉ាណូស ទិខុ

† ១:២០ ១:២០ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ អូ ទី សារ ញ៉ា ឡាក់ វ៉ាគីយ ប្រ្លៃ ប្រាត់ វ៉ាន់ដាប់ កាណាង ផាប់ ប៉ានីរ ប្រ្លៃ ឡាក់ ពូ ប្រាត់ ពួយ ពុត យើត ពូ តាំងឡា អុះ ។ * ២:៥ ២:៥ ប៉រ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨:២២។ † ២:៨ ២:៦-៨ ប៉រ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។

១០ កាខាក់ អើ ប្រើ៖ ចឹង ចែត ថ្ងៃ ទិ បក់ ប្រឹក្ច ព្រយ ពុត អូ ដាក់ ឡាក់ ប្រឹក្ច អន់ ឡាកោ កើត សារ បឹក អិក លូ បីដាយ សារ អំរាញ អីញ ម៉ះ ប្រើ៖ បិកកាតយ៍។

ណែយូ បាំង ហៀន ឡាក់ ទិណោះ ខុយ អ្នាត់ អេង អូ អូត អុះ កា តះ ជាម៉ាត កា មូត តាតារ ក្លាត់ ឥ ឡាក់ អ្នែ ពឹង ប្លែង។

១១ យ័៖ បិយ ប្រើ៖ ឡាក់ ទិ អំរាញ អីញ កេង ក្លា ឡឹង មូត ណែយូ ទិណោះ កា អូ ខិន អ្នក់ យ៉ូ លូ ជាម៉ាត មូត តាតារ ក្លាត់ ណោះ ហះ ម៉ាត់ ប្រើ៖ បិកកាតយ៍ ដេល។

១២ ហះកា មូត ណែយូ ទិណោះ អន់ខែ ពៀប ឡាក់ កា កាណាត៍ ព្រី អូ ទី ពុត យឹត កើត ពីះ សា រ៉ាប់ ដឹង ត្រត់ សាទួង តោ រាយ រ៉ា។ អន់ខែ ប៉ាណា គូប តះ ជាម៉ាត កាណាត៍ ញ៉ាៗ ឡាក់ អន់ខែ អូ ហ្លង់ ហះកា ប្រើ៖ ចឹង ថាឡាយ អន់ខែ ឡាក់ កា ពូ ប៉ាន់តោ កាណាត៍ ព្រី ដេល។

១៣ មូត ណោះ ចឹង ទី សារ អូ ដាក់ ឡាក់ កា អន់ខែ ប្រឹក្ច សារ អូ ដាក់ ណោះ ហង់។ មូត ទិ ណោះ រត់ ហោក កា អែត ប៉ាញីល លូ ប្រឹក្ច សារ ប្លោះ ច្បាល ផះ អ្នែ កាដាវ។ ពុត អន់ខែ អិក កាល ក ផុត ផះ សា សាណា អន់ខុ លូ អន់ដីស អន់ខែ រត់ ហោក កា សារ ពូង ប្លាថ ណោះ។

១៤ អន់ខែ ទី ពុត បិច កា អង់កាន់ ម៉ាលេង លើយៗ លូ ប្រឹក្ច សារ យច អូ អូ កេះ អូ អូ ស្រាប់។ អន់ខែ ឃើយ ជៀក ប៉ាឡោម ទិ បក់ សៀ អូ ខាក់។ អន់ខែ កេង ដឹង កា ខ្លាម បិច កា ទី លៀន។ មូត ទិណោះ ស៊ុត កា ប៉ាណូស ប្រើ៖ ប៉ាស្សាប។

១៥ អន់ខែ អ្នាត ទ្រង ដាក់ ត្រង់ វ៉ះ ចាក ព្រយ ទ្រង រត់ បាឡាម ឡាក់ តន រត់ បេអិរ ឡាក់ ប៉ាណូ ស បិច កា លៀន ពូ ច្បាល អន់ ប្រឹក្ច សារ អូ ដាក់។

១៦ ហះកា ញន កា អើ ប្រឹក្ច អូ ដាក់ ប្រើ៖ ប្រឹក្ច អន់ លៀ អើ ជិះ ណោះ អូ កាប ឡាក់ កា ប៉ាណូ ស កៀ ចឹង កាប បាំងអាល អើ អូ អន់ អើ ប្រឹក្ច សារ ដល់ ងែត នែរ ណោះ អុះ។ §

១៧ មូត ទិណោះ ពៀប ឡាក់ កា កល់ ទៀក ស្លាត់ លូ ឡាក់ កា ប្លែង កាម៉ល់ ឡាក់ ត្រត់ ខ្យាល តីស ប៊ី។ អន់ខែ ចាបះ កា ចឹង ត្រត់ ឡី កាណាង ចារ ម៉ាម៉ាង ម៉ាមត ហង់។

១៨ អន់ខែ អ្នាត់ អេង កេង ខាក់ ហះកា អូ ទី ខា ញ៉ា អុះ លូ ជៀក បក់ អង់កះ សៀ អង់កះ រ៉ា រ៉ាច់ ឡឹង សារ យច អន់ខែ ប្រើ មូត អង់កះ សៀ ណោះ ប្រឹក្ច ព្រយ គុន ពុត ប៉ាណូស បិច ប្រឹក្ច អូ ដាក់។

១៩ អន់ខែ សាញ៉ា ជា ចឹង អន់ មូត អង់កះ សៀ ណោះ រ៉ា រ៉ាច់ ឡឹង សារ ប្រឹក្ច ព្រយ ចាបាប់ ហះ កា ឡាកោ អន់ខែ ប្រឹក្ច ទុច កា សារ យច ខង ម៉ោញ ដូរ ៗ ប្រឹក្ច ទុច កា កាណាត៍ ញ៉ា ឡាក់ ទី អំ រ៉ាញ អំបាំង ឡាកោ។

២០ ជា បក់ ចំ ទី រ៉ា រ៉ាច់ ឡឹង សារ អូ ដាក់ ពឹង អង់កក់ តេះ អា កេះ ញន កា អន់ហ្គាល់ យីស៊ូ គ្រិះ ឡាក់ តាំងឡា បក់ តង់ ពិន ហះកា ទឹមវែរ អន់ សារ អូ ដាក់ អា ទី អំរាញ ពឹង អើ ម៉ោញ ទង ណា រ៉ូ បក់ ណោះ ចឹង កើត អូ ដាក់ ក្លា ឡឹង អន់ទ្រួល ណារ៉ូ។

២១ ដាក់ ជេ អន់ បក់ ណោះ អន់ហ្គាល់ ទ្រង ដាក់ ត្រង់ ដាក់ ហ្វិត ឡឹង អន់ អន់ខែ អន់ហ្គាល់ កេះ ណោះ អ្នាត អូ ប្រឹក្ច ព្រយ ប៉ានីរ ប្រើ៖ ប្រើ ឡាក់ ពូ រ៉ះ កា អន់ខែ ពៅ។

† ២:១០ ២:២១ មូត តាតារ ក្លាត់ យី កាណាត៍ អ្នែ ពឹង ប្លែង រុច លូ បិយ ប្រើ៖ ។ § ២:១៦ ២:១៥-១៦ បំរែ បំរួត ចំលួន ប៉ាសុន (ជន/គណនា) ២២:១-៣៥។

២២ សារ ឡាក់ ទី កើត ពីង អន់ខែ អា យី ឡាក់ កា សារ ពូ ឃើយ កាប ប៉ានដីប ជា «សូ ឃើយ វី ល ឡា សា ហាក់ អើ ទៅ»* លូ «សាតៃ ឡាក់ វ៉ាវ ច្រះ កេះ កា ឡា ប៉ូង តាំ តេះ គ្រប់ ណារូ ដេល»។

៣

សារ ប្រ្រៈ ចឹង តាតស៊ុន សារ ប៉ាណូស ទិខូ

១ អី អុះ មី ឡាក់ អាញ បិច ចៃ អា សតត្រា ទី ពៀវ ឡាក់ អាញ ប្រាក់ ប៉ាហ្សើ អន់ កា អន់ ដីស។ សារ កាណាង សតត្រា ទី ពៀវ អា អាញ វះ ប៉ាឡាក់ កា អន់ដីស អន់ កាចាំង កៀ ប្រ័ត អន់ អន់ដីស ទី ពុត យីត ដាក់ លើយ។

២ អន់ដីស ដៃ ពីល សារ មូត វ៉ាគីយ ប្រ្រៈ ឡាក់ ដាក់ ត្រង់ ទី វះ ឡឹង ទុញ ពៃ លូ ដៃ ពីល ប៉ានី រ យីស៊ូ ឡាក់ តាំងឡា តង់ ពិន យី ប៉ានី អើ ប្រើ ពិន ឡាក់ អន់ដីស កាតាំង ឡឹង មូត វះ ប៉ាតាង អើ។

៣ សារ អា ឡាក់ សាខាន់ ហ្គិតះ អន់ដីស ត្រត់ អូ អន់តត់ ជា ប៉ាក់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី មូត បក់ អ្នែ ពូយ ពុត ខ្លាប ឡាកោ ទៅ អន់ខែ ចឹង កាប ប៉ាឡែវ កា អន់ដីស។

៤ អន់ខែ ចឹង កាប ជា «ជា យីស៊ូ សាញ៉ា ជា ចឹង ដីរ ពីះ តាទីច ណោះ កិញអៀ អើ អ្នែ ប៉ាក់ ចំ? សាត់ ឡឹង វ៉ក់ យ៉ាក់ ពិន តោ ឡឹង សើត ពៃ អូ ទី សារ ញ៉ា តូរ វើ អុះ យី អ្នែ តែល ទៅ ឡាក់ កា ឡឹង អង់កក់ តេះ អា កើត ពៃ ដេល»។

៥ អន់ខែ កាប នីណោះ ឡាច់ ឡឹង អន់ខែ តាត់ អំប្រ័ត ពីល ផះ ឡឹង គុល ពៃ ប្រ្រៈ បិកកាតយ ប៉ាំងកើត តេះ លូ ប្លែង ញន ប៉ានី អើ យី តេះ កើត ឡាច់ ឡឹង ទៀក កេះណោះ ទៀក អ្នែ ជុំ តេះ។

៦ ឡែង ឡឹង ណោះ ញន កា ទៀក អា ទៅ ហង ប្រ្រៈ ប្រ័ត អន់ ទៀក តីស វ៉ាឡាប ឡុប ទី អង់ កក់ តេះ សើត ពៃ។

៧ ម៉ោញ ណារូ ប៉ានី ប្រ្រៈ អា ទៅ វះ ជា ប្លែង លូ អង់កក់ តេះ វប់ ដាវ អា អុញ ចឹង សា វ៉ាយ វ៉ា ប៉ាក់ ដាវ ប្រ្រៈ បិកកាតយ តាតស៊ុន សារ ប៉ាណូស អូ ដាក់ អន់ តោ វ៉ាយ តោ វ៉ុង ទៀ។

៨ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ដៃ ពីល សារ ម៉ោញ អា សាវ៉ាប ប្រ្រៈ បិកកាតយ ម៉ោញ ដាវ ពៀប ឡាក់ កា ម៉ោញ វ៉ាពូ សាណាំ ម៉ោញ វ៉ាពូ សាណាំ ពៀប ឡាក់ កា ម៉ោញ ដាវ និះ ទៅ ដេល។*

៩ អើ ចឹង ប្រ័ត ពូយ សារ អើ សាញ៉ា អើ អូ ក្រ ឡាក់ កា បក់ អន់ដា យីត ណោះ អុះ។ អើ តាំ បាង ពុត អត់ សាវ៉ាញ កា អន់ដីស ខង អើ អូ បិច អន់ បក់ ចំ ម៉ោញ ត្រត់ តោ វ៉ាយ តោ វ៉ុង អុះ យី អើ បិច អន់ ប៉ាណូស ទិខូ ប៊ុនពែង ពុត ពៀក ណារូ។

១០ ដាវ យីស៊ូ ដីរ ពីះ ទៀ អូ អុក កា ដាវ ចំ ពៀប ឡាក់ កា ពូ អូ អុក កា ប៉ាណូស ម៉ុត អន់តុង និះទៅ ដេល។ ប៉ាក់ ដាវ ណោះ ប្លែង ចឹង វ៉ាយ ហ្ស៊ុង ទីប កាតាំង យឹង គីកៗ ខៃ សំឡុង អុញ ចឹង សា វ៉ាយ ហ្ស៊ុង ទី ទីប ប្រ្រៈ បិកកាតយ ចឹង តាតស៊ុន ទីប អង់កក់ តេះ ទីប សារ ញ៉ា ឡាក់ ពូ ប្រ័ត ពីង អង់កក់ តេះ ដេល។

១១ ជា កាណាត ញ៉ា ឡា ទីណោះ ចឹង ត្រត់ វ៉ាយ ហ្ស៊ុង ហង អន់ដីស កា ត្រត់ ប្រ័ត ពូយ លូ អៀល តូត អៀត កា ប្រ្រៈ បិកកាតយ តាទីច ឡុត។

* ២:២២ ២:២២ សារ អា ឡាច់ ឡឹង សារ អន់តត់ ប៉ាតោ (សុកាសិត) ២៦:១១។ * ៣:៤ ៣:៤ បំរហៃ ផាប អញសៃ ប៉ានេ ប្រ្រៈ (ទំនុក/តម្កើង) ៩០:៤។

១២ ហត់ ក្បាត់ សាណាង ហៃ ទ្រង់ លូ ខំ ប្រឹក្សា នីតម៍ ភ្លើ អន់ ដាវ ឡាក់ ប្រ្លៈ បិកកាតយ៍ តាត់ ស៊ិន សារ ប៉ាណូស ណោះ អន់ ឡាម៉ត់ ទីល ។ យី ដាវ អុញ ចឹង សា ប្ល្លឹង អន់ វ៉ាយ រ៉ា លូ ខែ សំ ឡង់ ចឹង វ៉ាយ ហ្ស៊ង ទិ ដេល។

១៣ ពិន ក្បាត់ សាណាង ហៃ ប្ល្លឹង ណាវ លូ អង់កក់ តេះ ណាវ ឡាក់ ទី ដឹង សារ ដាក់ ត្រង់ ឡាក់ កា ប៉ានីវ អើ សាញ៉ា។

១៤ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ផះ អៃ ក្បាត់ សាណាង ហៃ សារ ទិ អា ទីល នីណោះ ហត់ ខំ ប្រឹក្សា នីតម៍ អន់ ប្រ្លៈ បិកកាតយ៍ បំបំ ជា អន់ដីស ដាក់ អូ ទី សារ អិក លូ បំបំ អន់ដីស អៃ ដាក់ ត្រត់ លូ អើ។

១៥ ត្រត់ យីត ជា ប្រ្លៈ ពិន ទី ពុត អត់ សាវ៉ាញ ញុន កា អើ បិច តង់ អន់ដីស អន់ វ៉ាវ៉ាច ឡឹង សារ យច។ សារ អា ទៅ វត់ ប៉ូល ឡាក់ អុះ មី ពិន បិច ចៃ អើ ទី ប្រាក់ អន់ កា អន់ដីស ដេល ពួយ សារ ប្រ្លៈ អន់ កា អើ អូ ហ្លង់។

១៦ ត្រឹប សត់ត្រា ឡាក់ អើ វះ វ៉ាឡៃ ឡឹង សារ ទិ អា អើ យើយ ប្រាក់ នីអៀ ហង់។ កាណុង សត់ត្រា អើ ណោះ ទី សារ អន់ជា ញ៉ាក ហ្លង់ ប្រឹក្សា អន់ បក់ កាតូល ង់ល់ វះ យច ឡឹង សារ តាទិច ឡាក់ កា អន់ខែ ឡាប វះ ឡឹង សារ កាណុង ជាប់ ប៉ានីវ ប្រ្លៈ អន់ទៀតៗ យច ឡឹង សារ តាទិច ដេល ប្រឹក្សា អន់ ឡាកោ អន់ខែ តៅ វ៉ាយ។

១៧ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស អូ សារ ណោះ អន់ទ្រួល កេះ។ ទីល នីណោះ ត្រត់ ឡាវ៉ង់ ឡាកោ ដៃ អន់ មូត អូ ដាក់ ប៉ាណា អន់ដីស យច អន់ ហ្ស៊ង ហ្ស៊េត ពុត សៀ កាខាក់ ណោះ ដៃ។

១៨ ហះកា អន់ដីស ត្រត់ ម៉ឹង ពុត ដាក់ មះ យីស៊ូ ត្រិះ ឡាក់ តាំងឡា តង់ ពិន ហើង អៀង ៗ លើយ លូ ខំ អន់ អន់ហ្វាល់ អើ ហើង ខាក់ ៗ។ អន់ ប៉ាណូស ទិខូ ប៉ានីវ តាំប៉ោក សារ តាតារ ក្លាក់ ដាក់ ឡាយ៉ាម មះ អើ ផះ អៃ កិញអៀ អា លូ ប៉ាក់ ម៉ាត់ លើយ អាមែន។

† ៣:១២ ៣:១២ ខំ ប្រឹក្សា នីតម៍ ភ្លើ អន់ ដាវ ឡាក់ ប្រ្លៈ បិកកាតយ៍ តាត់ស៊ិន សារ ប៉ាណូស ណោះ អន់ ឡាម៉ត់ ទីល បក់ អន់ជា យីត ជា ខ អា ទី ណា ពិន ត្រត់ ខំ វះ សារ ដាក់ ឡឹង យីស៊ូ ប្រ្រើ ពូ ត្រឹប សុនសាត សៀ ហើង អៀង ៗ ណោះ ដាវ ប្រ្លៈ បិកកាតយ៍ តាត់ស៊ិន សារ ប៉ាណូស ចឹង ឡាម៉ត់ ទីល ខង ប្រ្លៈ ក្បាត់ បិច ដឹង កា ពូ ប៊ិនពែង ពុត ពៀក (ប៊ែរ ហៃ ខ ៩)។

សត្រា ទី ១ យូហាន ប្រាប់

សារ អន់តត់ រ៉ះ

ឡា សាណាំ ឡើង យីស៊ូ តៅ កើត ទី សារ តាងៗ អៀង ខាក់ កាណុង កាំឡាំង មូត សៀ យី ស៊ូ។ ទី បក់ អន់ដា ឡាក់ អ៊ូ ហ្លង់ សារ អៀង នៃរ ឡើង មូត ក្រិក អន់ខៃ អ្នាត់ អេង ផា អន់ខៃ អន់ ហ្គាល់ ប្រ្រៈ លូ ប័ប ប្រ្រៈ ញន កា ពុត អ៊ូ ហ្លង់ លូ ញន កា សារ យីត ចា ជ្រៃប។ អន់ខៃ អ្នាត់ អេង ណារ ផា ឡាកោ អន់ខៃ អ៊ូ ទី សារ យច ឡាក់ កាខាក់ អើ អន់ខៃ អ៊ូ សៀ ផា យីស៊ូ គន ប្រ្រៈ បិក កាតយី អុះ លូ អ៊ូ សៀ ផា គន ប្រ្រៈ បិកកាតយី កើត ប៉ាណូស តាទីច ដេល។ អន់ខៃ យីត ផា ប៉ាងាត ប៉ាលីង គន ប្រ្រៈ ក្រានី កា ម៉ុត ពីង កាម៉ាក់ មោញ ដួរ សិច យីស៊ូ ផះ រតី យូហាន * ប៉ាំងហុំ អើ ពៃ លូ អន់ខៃ យីត ណារ ផា ផះ យីស៊ូ ទី សារ ចុក ឡាបាក អន់ខៃ ឡើង ពូ ប៉ង់ អើ ពីង អ៊ូង គីង ប៉ាងាត ប៉ាលីង គន ប្រ្រៈ ណោះ កា ឡាច ឡើង អើ ឡុត។

ពូ យីត ផា រតី យូហាន ប្រាប់ សត្រា ប៉ែង ហ្វា អា យី អើ ផះ រ៉ាំងរ៉ាំង សាណាំ ៩០ គ.ស. ពៃ ភៀ អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ ទីខ្លួ អន់ សៀ សារ ឡាក់ ត្រុត តាទីច ដៃ សៀ មូត បក់ ទី ប៉ានី រ ពីរ កាង ឡាក់ កាប ឡាឡាក់ ឡាឡាក់ អ៊ូ ទី ខា ណោះ ដៃ។ អើ រ៉ះ ប៉ាឡាក់ តុត ឡាក់ ឡើង សារ ឡាក់ ត្រុត តាទីច អើ រ៉ះ ផា បក់ ចំ ឡាក់ ទី ពុត បិច ចៃ កា កាំឡាំង ទីខ្លួ បក់ ណោះ ហង អន់ហ្គាល់ ប្រ្រៈ បិកកាតយី។

ប៉ានីរ កាប

ប័រ ហៃ ពីង ផាប យូហាន ប្រាប់ សារ ដាក់ ឡើង យីស៊ូ។

សារ សាំខាន់ៗ

- រតី យូហាន រ៉ះ ផា អើ ប័ប យីស៊ូ ត្រិះ ម៉ាត់ តាំងឡា។ (១:១-៤)
- រតី យូហាន រ៉ះ ឡើង សារ តាតារ លូ សារ ម៉ាម៉ាំង។ (១:៥-២:២៩)
- រតី យូហាន រ៉ះ អន់ អ៊ូ អន់ហ្គាល់ បក់ ចំ គន ប្រ្រៈ បិកកាតយី លូ បក់ ចំ គន សោ ប្រ្រៈ បីត សាតាំង។ (៣:១-២៤)
- រតី យូហាន អ៊ូ អន់ ពូ សៀ មូត ប៉ាឡាមី តាត់ អំប្រឹត រ៉ាគីយ ប្រ្រៈ។ (៤:១-៦)
- រតី យូហាន រ៉ះ ឡើង សារ បិច ចៃ។ (៤:៧-២១)
- រតី យូហាន រ៉ះ ផា បក់ ចំ សៀ យីស៊ូ បក់ ណោះ ចឹង ទី អាញ អ៊ូ រ៉ុស បើយ។ (៥:១-២១)

សារ រតី យូហាន ប័ប តាំងឡា ឡាក់ អន់ អាញ រ៉ុស

១ ញីន រ៉ះ កា អន់ដីស ឡើង ប៉ានីរ ឡាក់ អន់ អាញ រ៉ុស ។ ប៉ានីរ អា អ៊ូ ឡើង សាត់ ប៉ាន់ដា កាខាក់ កេះ ញីន កាតាំង ប៉ានីរ អា លូ ប័ប ម៉ាត់ ញីន ទៅ ញីន ហៃ អើ ទីប សាប៉ាត់ លូ តី ញីន ទៅ។

* : រតី យូហាន អា អ៊ូ ត្រុត រតី យូហាន ឡាក់ ប្រាប់ សត្រា អា អុះ។ † ១:១ ១:១ ប៉ានីរ ឡាក់ អន់ អាញ រ៉ុស បិច រ៉ះ ឡើង យីស៊ូ។ ប័រ ហៃ យូហាន ១:១-៤។

២ តាំងឡា អន់ អាញ វ៉ែស អា ឡាច់ តាំបាង អន់ ញីន ប៉ប៉ ណោះ ហង បះ ញីន កា ប្រឹក្ចី ជាញ៉ាន រ៉ះ កា អន់ដីស ឡឹង តាំងឡា អន់ អាញ វ៉ែស លើយ ឡាក់ អ្នែ អន់ឌូ លូ ពី អែវី ពែ កេះណោះ ឡាច់ ពីះ អន់ ញីន ប៉ប៉។

៣ សារ ញីន ប៉ប៉ លូ កាតាំង ណោះ ញីន រ៉ះ អន់ កា អន់ដីស ភៀ អន់ អន់ដីស ចឹង ប្រឹក្ចី គូប លូ ញីន ដេល កាប៉ាច់ ញីន កា ប្រឹក្ចី គូប លូ ប្រ្លះ ឡាក់ ពី ពិន លូ យីស៊ូ គ្រិះ ឡាក់ គន អែវី។

៤ ញីន ច្រាត់ សារ ទិ អា ប៉ាហ្សើ កា អន់ដីស ភៀ អន់ ញីន ទិ សារ ហោក រ៉ក់ កាខាក់។

សារ អ្នែ ពឹង តាតារ

៥ សារ ឡាក់ ញីន កាតាំង ឡឹង យីស៊ូ គ្រិះ ណោះ ញីន កា រ៉ះ កា អន់ដីស នីអៀះ ប្រ្លះ បិកកា តយ័ ឡាក់ តាតារ អូ ទិ សារ ម៉ាម៉ាំង ញ៉ា អ្នែ ពឹង អែវី អុះ។

៦ ជា ពិន កាប ជា ពិន ប្រឹក្ចី គូប លូ អែវី ហះកា ពិន អ្នែ កាណុង សារ ម៉ាម៉ាំង ទៅ យី ពិន កាប តាំពួង កេះ ពិន អូ ប្រឹក្ចី ពួយ សារ តាទីច អុះ។

៧ ហះកា ជា ពិន អ្នែ ពឹង តាតារ ឡាក់ កា អែវី អ្នែ ពឹង តាតារ ណោះ ពិន ចឹង ប្រឹក្ចី គូប លូ គូប សោប ផាម យីស៊ូ ឡាក់ គន អែវី កា រ៉ាវ ពិន អន់ ច្រះ រ៉ាវ៉ាច់ ឡឹង សារ យច ទិណោះ។

៨ ជា ពិន កាប ជា ពិន អូ ទិ សារ យច ឡាក់ ពិន ពួង កា ឡាកោ ទៅ កេះ សារ តាទីច កា អូ អ្នែ កាណុង ពុត ពិន ដេល។

៩ ហះកា ជា ពិន ឡាប់ ញម សារ ពិន យច ណោះ ប្រ្លះ បិកកាតយ័ ឡាក់ ទិ ពុត ដាក់ ត្រង់ អែវី ចឹង អូ អ្នែ យី សារ យច ទីប រ៉ាវ ពិន អន់ ច្រះ រ៉ាវ៉ាច់ ឡឹង សារ អូ ដាក់ ទិណោះ ដេល។

១០ ជា ពិន កាប ជា ពិន អូ ទិ ប្រឹក្ចី សារ យច ឡាក់ ណោះ ឡាក់ កា ពិន ច្រោម ជា ប្រ្លះ បិកកា តយ័ ហង ពួង ណោះ ប៉ានីរ អែវី កា អូ អ្នែ កាណុង ពុត ពិន អុះ។

២

សារ យីស៊ូ មប ឡាកោ ភៀ ហ្វាយ ពិន

១ អី គន សោ អាញ ច្រាត់ សារ ទិ អា ប៉ាហ្សើ អន់ កា អន់ដីស ភៀ ដៃ អន់ អន់ដីស ប្រឹក្ចី សារ យច។ ហះកា ជា ទិ ញី ប្រឹក្ចី សារ យច ពិន ទិ កាណង់ ម៉ោញ ដួវ ឡាក់ អ្នែ ហះ ដីវ ប្រ្លះ ពី បក់ ណោះ យី យីស៊ូ គ្រិះ ឡាក់ ដាក់ ត្រង់។

២ អែវី មប ឡាកោ អែវី ទៅ ភៀ រ៉ាម៉ះ ប្រ្លះ ហ្វាយ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ យច អូ ត្រត់ ហ្វាយ ដឹង ពិន ណោះ អុះ យី ហ្វាយ ទីប ប៉ាណូស ពឹង អង់កក់ តេះ ទិណោះ ដេល។

៣ ជា ពិន ប្រឹក្ចី ពួយ ប៉ានីរ អែវី ណោះ ពិន ចឹង អូ អន់តត់ ជា ពិន អន់ហ្គាល់ អែវី តាទីច។

៤ បក់ ចំ កាប ជា «អាញ អន់ហ្គាល់ ប្រ្លះ កេះ» ហះកា អូ ប្រឹក្ចី ពួយ ប៉ានីរ អែវី បក់ ណោះ កាប ពួង កេះ សារ តាទីច កា អូ អ្នែ កាណុង បក់ ណោះ អុះ។

៥ ហះកា បក់ ចំ ប្រឹក្ចី ពួយ ប៉ានីរ ប្រ្លះ ណោះ សារ បិច ចៃ ម៉ះ អែវី ចាបះ កា អ្នែ ប៉ាញី កាណុង ពុត បក់ ណោះ ហង។ ញន ខ អា ហង បះ ពិន ចឹង អូ អន់តត់ ជា ពិន អ្នែ លូ អែវី តាទីច។

៦ ជា បក់ ចំ កាប ជា ឡាកោ អ្នែ លូ អែវី បក់ ណោះ ត្រត់ អ្នែ កោប ឡាក់ កា យីស៊ូ ឡាប់ អ្នែ កោប ដេល។

សារ ត្រត់ បិច ចៃ កា គូប សោប

៧ អ៊ី គួប ឡាក់ អាញ ប៊ិច ចៃ សារ អាញ ប្រាក់ ប៉ាហ្គើ អន់ កា អន់ដីស អា អូ ត្រត់ សារ រ៉ះ ណារ អុះ យី សារ ក្រាល់ ទៅ ឡាក់ អន់ដីស កាតាំង ឡឹង តុល ពៃ ហង។ សារ ក្រាល់ អា យី សារ ឡាក់ អន់ដីស កាតាំង កេះ។

៨ ហះកា សារ ឡាក់ អាញ ប្រាក់ ប៉ាហ្គើ អន់ កា អន់ដីស អា យី ឡាក់ កា សារ ណារ។ សារ អា តាំបាង អន់ ប៉បំ ពីង សារ យីស៊ូ ប្រឹក លូ ពីង សារ អន់ដីស ប្រឹក ដេល ខង សារ ម៉ាម៉ាំង ផះ ហ្យឹង ហះកា តាតារ តាទីច ណោះ ទី ក្លាក់ កេះ។

៩ បក់ ចំ កាប ផា ឡាកោ អៃ ពីង តាតារ ហះកា អូ ណិស កា អុះ មី បក់ ណោះ អៃ កាណុង សារ ម៉ាម៉ាំង ទៅ ហង។

១០ បក់ ចំ ប៊ិច កា អុះ មី បក់ ណោះ អៃ ពីង តាតារ ហង អូ ទី សារ ញ៉ា ចឹង ប្រឹក អន់ អៃ បក់ អុះ។

១១ ហះកា បក់ ចំ អូ ណិស កា អុះ មី បក់ ណោះ អៃ កាណុង សារ ម៉ាម៉ាំង ហង អៃ ចាក កាណុង សារ ម៉ាម៉ាំង ទីប អូ អូ អន់តត់ ផា ឡាកោ អៃ ឡាក់ ប៉ាក់ ចំ អុះ ខង សារ ម៉ាម៉ាំង ណោះ ហង កាន់ ទឹង ម៉ាត់ អៃ អន់ កើត ម៉ាម៉ាំង។

១២ អ៊ី សាស្វាៗ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ដីស អូ អន់តត់ ផា ប្រ្លះ បិកកាតយ័ អូ អ្សក់ យ៉ូ សារ យច អន់ដីស កេះ ញាន កា យីស៊ូ។

១៣ អ៊ី មួត ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ កេះ បក់ អៃ អន់ទ្រូល ឡឹង កាណាត ញ៉ាៗ ទិណោះ។ អ៊ី តាតាម័ រ៉ុះ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ ដីស អូ អន់តត់ ផា ចាយ ទ្រង អន់ដីស កេះ លូ ម៉ែត ប្រ្លះ ប៊ិត ណោះ។

១៤ អ៊ី សាស្វាៗ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ ប្រ្លះ ពី កេះ។ អ៊ី ក្រាក់ តាំងកង់ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស អន់ហ្គាល់ អៃ ឡាក់ អៃ អន់ទ្រូល ឡឹង កាណាត កាណាត ញ៉ាៗ ទិណោះ។ អ៊ី តាតាម័ រ៉ុះ អាញ ប្រាក់ ប៉ាហ្គើ អន់ អន់ដីស អូ អន់តត់ ផា អន់ដីស ទី សាង់ កេះ ប៉ានីរ ប្រ្លះ បិកកាតយ័ អៃ កាណុង ពុត អន់ដីស ណោះ ចាយ ទ្រង អន់ដីស កេះ លូ ម៉ែត ប្រ្លះ ប៊ិត ណោះ។

១៥ ដៃ ប៊ិច កា សារ អៃ កោប គុន ប៉ាណូស ពីង អង់កក់ តេះ លូ ដៃ ប៊ិច កា កាណាត ញ៉ា ពីង អង់កក់ តេះ អា ដៃ។ បក់ ចំ ប៊ិច កា សារ ទិ អា សារ ប៊ិច ចៃ ម៉ះ ប្រ្លះ ពី អូ អៃ កាណុង បក់ ណោះ អុះ

១៦ ខង ទិ សារ ញ៉ា អៃ ពីង អង់កក់ តេះ អា ទី ឡាក់ កា ពុត ប៊ិច ប្រឹក អូ ដាត់ ពុត ប៊ិច កា ទី កាណាត ញ៉ា ឡាក់ ម៉ាត់ ហៃ ប៉បំ លូ ពុត អ្នាត់ អេង ញាន កា ទី វ៉ាស អំប៉ាស សារ ទិ អា អូ ត្រត់ ឡាច់ ឡឹង ប្រ្លះ ពី អុះ យី ឡាច់ ឡឹង ពុត ប៉ាណូស ពីង អង់កក់ តេះ អា។

១៧ អង់កក់ តេះ អា ផះ ចឹង វ៉ាយ វ៉ា ហ្យឹង ហង ពុត ប៊ិច ម៉ះ ប៉ាណូស កា ចឹង ហ្យឹង ដេល។ ហះ កា បក់ ប្រឹក ពុយ ពុត ប្រ្លះ បិកកាតយ័ ចឹង អៃ លើយ។

សារ ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ

១៨ អ៊ី គន សោ អង់កក់ តេះ អា ចឹង ឡុច ឡាក់ កេះ។ អន់ដីស ទី កាតាំង កេះ ផា ទី ម៉ែត ប៉ា សាំង លូ យីស៊ូ គ្រិះ ម៉ៅញ ដួរ ផះ ចាក ពីះ កិញអៀ អា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ អៀង ដួរ ពីះ ទីល តាទីច។ ញាន ខ អា ហង បះ ពិន អូ អន់តត់ ផា អង់កក់ តេះ ប៊ែត ចឹង ឡុច កេះ។

១៩ ម្នាក់ បក់ ឡាច់ ឡើង កាំឡាំង ពិន ទិណោះ អន់ខែ អូ ត្រង់ គ្រប់ ពិន អុះ។ ជា អន់ខែ គ្រប់ ពិន តាទីច ចាបះ កា អន់ខែ អែ អន់ខូ លូ ពិន លើយ ឡូត។ ហះកា អន់ខែ ចាក ឡាច់ ឡើង កាំឡាំង ពិន ទីល នីណោះ តាំបាង អន់ ពិន បំបំ ជា អន់ខែ ទិណោះ អូ ត្រង់ គ្រប់ ពិន អុះ។

២០ កាប៉ាច់ អន់ដីស យីស៊ូ ឡាក់ ដាក់ ត្រង់ កាខាក់ មប ប៉ាដាក់ ប៉ាលីង ប្រ្លះ អន់ កា អន់ ដីស ណោះ ហង បះ អន់ដីស អូ ហ្លង់ ទិឌូ។

២១ អាញ ប្រាត់ ប៉ាហ្សឺ អន់ កា អន់ដីស អូ ត្រង់ ញន កា អន់ដីស អូ អូ សារ តាទីច ណោះ អុះ យី ញន កា អន់ដីស អូ កេះ ទីប អូ ទី សារ ពួង ញ៉ា កើត ឡាច់ ឡើង សារ តាទីច ណោះ អុះ។

២២ បក់ ចំ កាប ពួង ? ទី ដឹង ម្នាក់ អូ ចៃ ស្បឺ ជា យីស៊ូ បក់ ប្រ្លះ រើស អន់ ប្រឹក្ចី សាដាច់ ណោះ ហង។ បក់ ចំ អូ ចៃ ស្បឺ ប្រ្លះ ពី លូ គន អែ យី បក់ ណោះ ហង មែក ប៉ាសាំង លូ យីស៊ូ គ្រិះ។

២៣ បក់ ចំ អូ ចៃ ស្បឺ គន ប្រ្លះ បក់ ណោះ កា អូ ទី ប្រ្លះ ពី អែ អន់ខូ ដេល ហះកា បក់ ចំ ខិន រះ ជា យីស៊ូ ហង គន ប្រ្លះ បក់ ណោះ ចឹង ទី ប្រ្លះ ពី អែ អន់ខូ។

២៤ កាប៉ាច់ អន់ដីស ហត់ អន់ សារ ឡាក់ អន់ដីស តាឡាប័ កាតាំង សាត់ ឡើង គុល ណោះ ពែ អែ កាណុង ពុត អន់ដីស លើយ ពិ។ ជា សារ ឡាក់ អន់ដីស យើយ កាតាំង ឡើង គុល ណោះ អែ កាណុង ពុត អន់ដីស តាទីច ណោះ អន់ដីស កា អែ អន់ខូ លូ គន ប្រ្លះ លូ ប្រ្លះ ពី ដេល។

២៥ ប៉ានីរ ឡាក់ អែ សាញ៉ា លូ ពិន ណោះ យី អែ ចឹង មប អាញ រឹស លើយ អន់ កា ពិន។

២៦ អាញ ប្រាត់ ប៉ាហ្សឺ អន់ កា អន់ដីស រះ ឡើង សារ ម្នាក់ ប៉ាដំលំ អន់ដីស។

២៧ កាប៉ាច់ អន់ដីស ទី ប៉ាដាក់ ប៉ាលីង ប្រ្លះ ឡាក់ យីស៊ូ អន់ កា អន់ដីស អែ អែ កាណុង អន់ ដីស សាន់ដក់ កេះ ញន ណោះ ហង បះ អន់ដីស អូ តងកាន កា ញឺ ឡាក់ ប៉ាំងហៀន អន់ដីស ណា រុះ អុះ ខង ប៉ាដាក់ ប៉ាលីង ប្រ្លះ ប៉ាំងហៀន គ្រីប សារ អន់ កា អន់ដីស អែ អូ ពួង អុះ អែ ឡាក់ សារ តាទីច។ ទីល នីណោះ ហត់ អន់ដីស អែ អន់ខូ លូ យីស៊ូ លើយ ឡាក់ កា ប៉ាដាក់ ប៉ាលីង ប្រ្លះ ប៉ាំងហៀន អន់ដីស ណោះ ហង។

សារ ពិន ម៉ឹង ជា ចឹង បំបំ យីស៊ូ

២៨ អី គន សោ ហត់ អែ អន់ខូ លូ យីស៊ូ ពិ កៀ អន់ ពិន ទី ពុត ខិន ប៉ាក់ ដាវ អែ ជីវ ទៀ ម៉ាក់ ពិន ចឹង អូ តាយុស ហះ ម៉ាក់ អែ ប៉ាក់ អែ ជីវ ទៀ។

២៩ អន់ដីស អូ អន់តត់ កេះ ជា យីស៊ូ ដាក់ ត្រង់ ញន អា ហង បះ អន់ដីស កា អូ អន់តត់ កេះ ជា ទី បក់ ប្រឹក្ចី ពួយ សារ ដាក់ ស៊ុត កា កើត ឡាច់ ឡើង ប្រ្លះ ទិណោះ ហង។

៣

១ ហត់ យីត ហៃ ប្រ្លះ ពី ទី ពុត បិច កា ពិន ប៉ុប ចំ។ អែ បិច កា ពិន ទីល អែ ពិន ជា គន អែ ណោះ ពិន កា គន អែ តាទីច ! ប៉ាណូស ពឹង អង់កក់ កេះ អា អូ អន់ហ្គាល់ កា ពិន គន ប្រ្លះ អុះ ញន កា ពូ អូ អន់ហ្គាល់ យីស៊ូ* ដេល។

* ៣:១ ៣:១ យីស៊ូ ពៀត គុល «អែ»។ ពិន ព្រៃ ជា ប្រ្លះ កា ត្រង់ ដេល។

២ អី គូប ឡាក់ អាញ បិច ថៃ កិញអៀ អា ពិន ទិខ្ច គន ប្រ្ល័ះ បិកកាតយ័ កេះ ហះកា ពិន ចឹង កេះ នីចម៍ ណោះ អើ បើ តានី តាំបាង អន់ ពិន អ្ន អុះ។ ហះកា ប៉ាក់ ដាវ អើ តាំបាង អន់ ពិន អ្ន ទៀ ណោះ ពិន ចឹង កេះ ឡាក់ កា យីស៊ូ + ដេល ខង អើ នីចម៍ ពិន ចឹង បំបី អើ នីណោះ ហង។

៣ បក់ ចំ ម៉ឹង ផា ចឹង បំបី អើ ឡាក់ កា សារ អា បក់ ណោះ កា ប៉ិនពេង ពុត អន់ ដាក់ ត្រង់ ឡាក់ កា អើ ដាក់ ដេល។

សារ បក់ កើត ឡាច់ ឡឹង ប្រ្ល័ះ អ្ន ប្រឹក្ច យច

៤ បក់ ចំ ប្រឹក្ច សារ យច បក់ ណោះ ប៉ាសាំង លូ ចាបាប់ ប្រ្ល័ះ ហង ខង សារ យច ឡាក់ សារ ប៉ាសាំង លូ ចាបាប់ ប្រ្ល័ះ។

៥ អន់ដីស អ្ន អន់តត់ កេះ ផា យីស៊ូ ជីវ ពិះ ពៃ កៀ អ្យក់ ឡាច់ សារ យច ឡឹង ពិន ខង កាណុង ឡាកោ អើ សារ យច តុ សិត កា អ្ន ទី ឡាក់។

៦ ទីល នីណោះ បក់ ចំ អ្ន អន់ខ្ច លូ អើ បក់ ណោះ អ្ន ប្រឹក្ច សារ យច អុះ ហះកា បក់ ខ្ច ប្រឹក្ច សារ យច ចឹង អ្ន ទី បំបី អើ អុះ ទីប អ្ន អន់ហ្គាល់ អើ ដេល។

៧ អី គន សោ ដៃ អន់ ពៀ តាំព្នង អន់ដីស ដៃ។ បក់ ចំ ប្រឹក្ច សារ ដាក់ ត្រង់ បក់ ណោះ ឡាក់ ប៉ាណូស ដាក់ ត្រង់ ឡាក់ កា យីស៊ូ ដាក់ ត្រង់ ដេល។

៨ បក់ ចំ ខ្ច ប្រឹក្ច សារ យច បក់ ណោះ កើត ឡាច់ ឡឹង ម៉ែត ប្រ្ល័ះ បឹត ខង ម៉ែត ប្រ្ល័ះ បឹត ខ្ច ប្រឹក្ច សារ យច ឡឹង គុល ទីល កិញអៀ។ ហះកា គន ប្រ្ល័ះ បិកកាតយ័ ជីវ ពិះ កៀ ថាំឡាយ ង៉ារ ម៉ែត ប្រ្ល័ះ បឹត។

៩ បក់ កើត ឡាច់ ឡឹង ប្រ្ល័ះ បិកកាតយ័ អ្ន ប្រឹក្ច សារ យច អុះ ខង បក់ ណោះ ទយ ឡឹង ប្រ្ល័ះ ហង បក់ ណោះ អ្ន អ្ន ប្រឹក្ច យច អុះ ខង អន់ខៃ កើត ឡាច់ ឡឹង ប្រ្ល័ះ បិកកាតយ័។

១០ សារ អា ហង តាំបាង អន់ ពិន អន់ហ្គាល់ ចាបះ ផា បក់ ចំ គន ប្រ្ល័ះ បិកកាតយ័ បក់ ចំ គន សោ ម៉ែត ប្រ្ល័ះ បឹត យី បក់ ចំ អ្ន ប្រឹក្ច សារ ដាក់ ត្រង់ បក់ ណោះ អ្ន ត្រត់ កើត ឡាច់ ឡឹង ប្រ្ល័ះ បិកកាតយ័ អុះ លូ បក់ ចំ អ្ន បិច កា អុះ មី បក់ ណោះ កា អ្ន ត្រត់ កើត ឡាច់ ឡឹង ប្រ្ល័ះ ដេល។

សារ ត្រត់ បិច ថៃ កា គូប សោប

១១ សារ អា ហង ឡាក់ អន់ដីស ឃើយ កាតាំង ឡឹង គុល ទីល កិញអៀ ពិន ត្រត់ បិច កា គូប សោប។

១២ ពិន អ្ន ត្រត់ ប្រឹក្ច ឡាក់ កា កាអ៊ីន ឡាក់ កើត ឡាច់ ឡឹង ម៉ែត ប្រ្ល័ះ បឹត អើ ប៉ាន់តោ អុះ អើ តាំងឡា។ ញ៉ា ត្រត់ អើ ប៉ាន់តោ អុះ អើ នីណោះ? ញាន កា អើ តាឡាប័ ប្រឹក្ច អ្ន ដាក់ ហះកា អុះ អើ តាឡាប័ ប្រឹក្ច សារ ដាក់ ត្រង់។ †

១៣ អី អុះ មី ផានៃវ ប៉ាណូស ពីង អង់កក់ តេះ អ្ន ណីស កា អន់ដីស ដៃ ញាម ដៃ។

១៤ ពិន អ្ន អន់តត់ កេះ ផា ពិន ទី យ្លង រ៉ាវ៉ាច់ ឡឹង សារ តោ កេះ ពិន កា ទី អាញ រ៉ុស ខង ពិន អ្ន បិច កា អុះ មី។ បក់ ចំ អ្ន អ្ន បិច បក់ ណោះ អ្ន រ៉ាវ៉ាច់ ឡឹង សារ តោ អុះ។

១៥ បក់ ចំ អ្ន ណីស កា អុះ មី តាំងឡា បក់ ណោះ សាមើ កា ប៉ាន់តោ ពូ កេះ។ អន់ដីស អ្ន អន់ តត់ កេះ ផា ប៉ាណូស ប៉ាន់តោ ពូ អើ ចឹង អ្ន ទី អាញ រ៉ុស លើយ អុះ។

† ៣:២ ៣:២ យីស៊ូ ពៀត គុល «អើ»។ ពិន ព្រៃ ផា ប្រ្ល័ះ កា ត្រត់ ដេល។ † ៣:១២ ៣:១២ បំរៃ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៤:៣-៨។

១៦ ពិន អន់ហ្គាល់ សារ បិច ថៃ កេះ យី នីអៀះ យីស៊ូ សាឡាត់ ឡាកោ អើ តៅ ប៉ាតាង ពិន កេះ ញាន អា ហាង បះ ពិន ត្រក់ សាឡាត់ ឡាកោ ប៉ាតាង អុះ ម៉ី ពិន ដេល។

១៧ ផានែរ បក់ ចំ ទី វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា អើ បំបំ អុះ ម៉ី តាំងឡា ថុក ញ៉ាក ហះកា អើ អូ តាប៉ាប តាប៉ុន អុះ អើ អូ ទី សារ បិច ថៃ គុន ប្រ្រៈ បិកកាតយ័ កាណាង ពុត អើ អុះ។

១៨ អី គន សោ ពិន អូ ត្រក់ បិច កា ពូ ដឹង កា ប៉ានីរ ពិន កាប ណោះ អុះ យី បិច ញាន កា សារ ពិន ប្រ័ត្ន លូ ពួយ សារ តាទីច។

១៩ នីអៀ ហាង បះ ពិន អូ អន់តត់ ផា ពិន កើត ឡាច់ ឡឹង សារ តាទីច ណោះ ចឹង ប្រ័ត្ន អន់ ពុត ពិន អូ អូត ហះ ម៉ាត់ ប្រ្រៈ ហាង

២០ ផះ ចំ ពុត ពៀក ពិន យើត ផា ឡាកោ ប្រ័ត្ន យច។ ប្រ្រៈ បិកកាតយ័ តីស ឡឹង ពុត ពិន អើ អូ ទីណោះ កេះ។

២១ អី គូប ឡាក់ អាញ បិច ថៃ ផានែរ ពុត ពៀក ពិន អូ យើត ផា ឡាកោ ប្រ័ត្ន យច អុះ ណោះ ពិន ចឹង ទី ពុត ដាក់ អូ អូត ហះ ម៉ាត់ ប្រ្រៈ ហាង។

២២ ពិន បំរ សារ ញ៉ា កាតាម ពិន ចឹង ទី តាទីច ហាង ខង ពិន ប្រ័ត្ន ពួយ ប៉ានីរ អើ លូ ប្រ័ត្ន សារ ចំ ឡាក់ ត្រក់ ពុត អើ។

២៣ ប៉ានីរ ប្រ្រៈ បិកកាតយ័ ប្រើ ណោះ យី នីអៀះ ពិន ត្រក់ សៀ យីស៊ូ គ្រិះ ឡាក់ គន អើ លូ ត្រក់ បិច កា គូប សោប សីត ឡា ពួយ ប៉ានីរ អើ រះ កា ពិន។

២៤ បក់ ចំ ប្រ័ត្ន ពួយ ប៉ានីរ ប្រ្រៈ បិកកាតយ័ បក់ ណោះ អ្វែ អន់ខូ លូ អើ ហាង អើ កា អ្វែ អន់ខូ លូ បក់ ណោះ ដេល។ នីអៀ ហាង បះ ពិន អូ អន់តត់ ផា ប្រ្រៈ បិកកាតយ័ អ្វែ អន់ខូ លូ ពិន ញាន កា ប៉ាង៉ាត់ ប៉ាលឹង ឡាក់ អើ មប អន់ កា ពិន។

៤

សារ មូត ប៉ាឡម៉ូ តាត់ អំប្រ័ត្ន វ៉ាគីយ ប្រ្រៈ

១ អី គូប ឡាក់ អាញ បិច ថៃ ដៃ សៀ ទី បក់ ផា ឡាកោ ទី ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ អ្វែ អន់ខូ ណោះ ដៃ ត្រក់ សាត់ លូង អើ អន់ទ្រួល ភៀ អន់ អូ អន់តត់ ផា ប៉ាង៉ាត់ ប៉ាលឹង អ្វែ លូ អើ ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ តាទីច លើ កា នីចម ខង ទី មូត ប៉ាឡម៉ូ តាត់ អំប្រ័ត្ន វ៉ាគីយ ប្រ្រៈ អៀង ដូរ ឡាច់ ចាក ពីង អង់កក់ តេះ អា។

២ អន់ដីស ចឹង អន់ហ្គាល់ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ បិកកាតយ័ យី នីអៀះ ផា បក់ ចំ កាប ផា យីស៊ូ គ្រិះ ជីរ ពីរ កើត ប៉ាណូស បក់ ណោះ ហាង ទី ប៉ាង៉ាត់ ប៉ាលឹង ឡាច់ ឡឹង ប្រ្រៈ តាទីច។

៣ ហះកា បក់ ចំ អូ សៀ ផា យីស៊ូ គ្រិះ ជីរ កើត ប៉ាណូស អុះ បក់ ណោះ អូ ទី ប៉ាង៉ាត់ ប៉ាលឹង ឡឹង ប្រ្រៈ បិកកាតយ័ អុះ យី ឡាច់ ឡឹង ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ណោះ ហាង។ អន់ដីស កា តាំង ផា ទី ម៉ែត ប៉ាសាំង លូ យីស៊ូ គ្រិះ ផះ ពីរ កិញអៀ អា អើ កា អ្វែ ពីង អង់កក់ តេះ អា សាន់ដក់ កេះ។

៤ អី គន សោ អន់ដីស កើត ឡាច់ ឡឹង ប្រ្រៈ បិកកាតយ័ ទីល នីណោះ ចាយ ទ្រង អន់ដីស កេះ លូ មូត ប៉ាឡម៉ូ តាត់ អំប្រ័ត្ន វ៉ាគីយ ប្រ្រៈ ទីណោះ ខង ប្រ្រៈ បក់ អ្វែ លូ អន់ដីស អើ ទី អំវាញ តីស ហ្គិត ឡឹង បក់ អ្វែ ពីង អង់កក់ តេះ អា * សា។

* ៤:៤ ៤:៤ បក់ អ្វែ ពីង អង់កក់ តេះ អា យី ប្រ្រៈ បិក សាតាំង ហង។

៥ ម្ដង ទិណោះ ឆ្នែ គុន ប៉ាណូស ពីង អង់កក់ តេះ អា ទីល នីណោះ អន់ខែ កាប គុន ប៉ាណូស ពីង អង់កក់ តេះ អា ដេល ណោះ ហង បះ ប៉ាណូស ពីង អង់កក់ តេះ អា សាំយ៉ាង អន់ខែ។

៦ កាប៉ាច់ ពិន ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ចំ អន់ហ្គាល់ អើ បក់ ណោះ កា សាំយ៉ាង ពិន ដេល បក់ ចំ អូ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ អូ សាំយ៉ាង ពិន អុះ។ នែវ ណោះ ហង បះ ពិន ចឹង អូ អន់តត់ ជា បក់ ចំ ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ លូ អូ អន់តត់ ជា បក់ ចំ កាប តាំពូង។

សារ បិច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ

៧ អី គូប ឡាក់ អាញ បិច ចៃ ពិន ត្រត់ បិច ចៃ កា គូប សោប សីត ឡាំ ខង សារ បិច ចៃ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័។ បក់ ចំ ទី ពុត បិច ចៃ បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ លូ អន់ហ្គាល់ អើ ដេល។

៨ ហះកា បក់ ចំ អូ អូ បិច ចៃ បក់ ណោះ អូ អន់ហ្គាល់ ប្រ្លឹះ បិកកាតយ័ អុះ ខង ប្រ្លឹះ ឡាក់ សារ បិច ចៃ។

៩ អើ តាំបាង ពុត បិច ចៃ ម៉ះ អើ កា ពិន កេះ យី អើ ប្រើ គន អើ ដឹង ម៉ោញ អន់ ជីវ ពីង អង់កក់ តេះ អា ភៀ អន់ ពិន ទី អាញ រ៉ៃស ញុន កា គន អើ ណោះ ហង។

១០ សារ បិច ចៃ ម៉ះ ប្រ្លឹះ បិកកាតយ័ យី នីអៀះ អូ ត្រត់ ពិន អុះ ឡា បិច ចៃ កា អើ យី អើ ឡាក់ បិច ចៃ កា ពិន លូ ប្រើ គន អើ អន់ ជីវ ភៀ មប ឡាកោ អើ វ៉ាម៉ះ ប្រ្លឹះ ហ្វាយ ពិន អន់ វ៉ាវ៉ាច់ ឡឹង សារ យច។

១១ អី គូប ឡាក់ អាញ បិច ចៃ ជា ប្រ្លឹះ បិកកាតយ័ បិច កា ពិន ប៉ុប អា កេះ ពិន កា ត្រត់ បិច ចៃ កា គូប សោប សីត ឡាំ ដេល។

១២ អូ យើយ ទី ពៀ បំបំ ប្រ្លឹះ បិកកាតយ័ អុះ។ ជា ពិន បិច ចៃ កា គូប សោប សីត ឡាំ ណោះ ប្រ្លឹះ បិកកាតយ័ ចឹង ឆ្នែ អន់ខូ លូ ពិន ហង សារ បិច ចៃ ម៉ះ អើ កា ឆ្នែ ប៉ាញ តាំ ពុត ពិន ដេល។

១៣ សារ អា នីអៀះ ពិន អូ អន់តត់ ជា ពិន ឆ្នែ អន់ខូ លូ អើ អើ កា ឆ្នែ អន់ខូ លូ ពិន ញុន កា អើ អន់ ប៉ាដាត់ ប៉ាលីង អើ កា ពិន។

១៤ ញីន បំបំ ជា ប្រ្លឹះ ពី ប្រើ គន អើ ជីវ តង ប៉ាណូស ពីង អង់កក់ តេះ អន់ វ៉ាវ៉ាច់ ឡឹង ចូត កេះ ណោះ ញីន រ៉ះ អន់ កា ពូ អុះ។

១៥ បក់ ចំ សៀ លូ រ៉ះ ជា យី ស៊ូ ហង គន ប្រ្លឹះ បិកកាតយ័ តាទីច ប្រ្លឹះ ឆ្នែ អន់ខូ លូ បក់ ណោះ បក់ ណោះ កា ឆ្នែ អន់ខូ លូ ប្រ្លឹះ ដេល។

១៦ ណោះ ហង បះ ពិន អន់ហ្គាល់ ពុត ប្រ្លឹះ បិកកាតយ័ បិច ចៃ កា ពិន ណោះ ពិន កា សៀ។ ប្រ្លឹះ ឡាក់ សារ បិច ចៃ បក់ ចំ ទី ពុត បិច ចៃ បក់ ណោះ ឆ្នែ អន់ខូ លូ អើ ហង អើ កា ឆ្នែ អន់ខូ លូ បក់ ណោះ ដេល។

១៧ ញុន កា ប្រ្លឹះ ឆ្នែ អន់ខូ លូ ពិន សារ បិច ចៃ ម៉ះ អើ កា ឆ្នែ ប៉ាញ កាណុង ពុត ពិន ដេល ម៉ាក់ ពិន ចឹង ទី ពុត ខីន ប៉ាក់ ដាវ ប្រ្លឹះ តាតស៊ុន សារ ប៉ាណូស ខង ពីង អង់កក់ តេះ អា ពិន ទី ឡាបៀប ឆ្នែ កោប ឡាក់ កា យី ស៊ូ ដេល។

១៨ ផា ពិន ទី សារ បិច ថៃ ពិន អូ អ្នក អុះ ខង សារ បិច ថៃ ឡាក់ ដាត់ កាខាក់ ទ្រុះ ឡាច់ សារ អ្នក។ សារ ពូ អ្នក ណោះ យី អ្នក កា ប្រ្លឹះ ថៃត ថៃត ទីល នីណោះ បក់ ចំ អ្នែ អ្នក បក់ ណោះ បើ តានី ទី សារ បិច ថៃ អ្នែ ប៉ាញ៉ា កាណុង ពុត អើ អុះ។

១៩ កាប៉ាច់ ពិន ទី ពុត បិច ថៃ ខង យីស៊ូ បិច ថៃ កា ពិន អន់ ឡូល។

២០ ផា បក់ ចំ កាប ផា «អាញ បិច ថៃ កា ប្រ្លឹះ បិកកាតយ័» ហះកា អូ ណីស កា អុះ មី បក់ ណោះ កាប ពួង កេះ ខង បក់ ចំ អូ បិច កា អុះ មី ឡាក់ ឡាកោ ហៃ ប៉ប័ អើ កា អូ អូ បិច កា ប្រ្លឹះ បិកកាតយ័ ឡាក់ ហៃ អូ ប៉ប័ ណោះ ដេល។

២១ ពិន កា កាតាំង ប៉ានីរ ប្រ្លឹះ បិកកាតយ័ រះ ផា «បក់ ចំ បិច ថៃ កា ប្រ្លឹះ បក់ ណោះ កា ត្រត់ បិច ថៃ កា អុះ មី អើ ដេល»។

៥

សារ បិច ថៃ កា គន ប្រ្លឹះ បិកកាតយ័

១ បក់ ចំ សៀ ផា យីស៊ូ បក់ ប្រ្លឹះ រើស អន់ ប្រត់ សាដាច់ តាទីច បក់ ណោះ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ហង។ បក់ ចំ បិច កា ពី ពូ បក់ ណោះ បិច កា គន អើ ដេល។

២ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ លូ ប្រត់ ពួយ ប៉ានីរ អើ ទិណោះ ណោះ ពិន ចឹង អូ អន់ តត់ ផា ពិន បិច ថៃ កា មុត គន អើ តាទីច។

៣ ផា ពិន បិច ថៃ កា ប្រ្លឹះ បិកកាតយ័ យី ពិន ចឹង ប្រត់ ពួយ ប៉ានីរ អើ ប្រើ ទិណោះ។ ប៉ានីរ អើ ប្រើ ណោះ អូ ញ៉ាក តាឡាម អុះ

៤ ខង ទី បក់ ចំ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ បក់ ណោះ ចាយ ទ្រង អើ ហង លូ សារ អូ ដាក់ ពឹង អង់កក់ តេះ អា យី ញន កា សារ ពិន សៀ ណោះ ហង បះ ចាយ ទ្រង ពិន លូ សារ អូ ដាក់ ពឹង អង់កក់ តេះ អា។

៥ ញើ ចឹង ចាយ ទ្រង អើ ពឹង អង់កក់ តេះ អា? យី ទី ដឹង បក់ សៀ ផា យីស៊ូ គន ប្រ្លឹះ បិកកា តយ័ ណោះ ហង។

សារ ផាញ៉ាន រះ ឡឹង យីស៊ូ គ្រិះ

៦ ផះ យីស៊ូ គ្រិះ ជីរ ពឹង អង់កក់ តេះ អា ប្រ្លឹះ តាំបាង ផា យីស៊ូ គន អើ តាទីច ផះ ពូ ប៉ាង ហុំ ពឹង ទៀក អូ ត្រត់ ដឹង ផះ ពូ ប៉ាង ហុំ អុះ យី ផះ អើ តៅ ឡាច់ ផាម ដេល។ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ រះ ផា សារ អា ត្រត់ តាទីច កេះ ខង ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ឡាក់ សារ តាទីច។

៧ ទី ផាញ៉ាន ប៉ែង រះ ឡឹង សារ អា

៨ ទី ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ទី ទៀក ទី ផាម ទី ប៉ែង អា កា រះ សារ និះ ទៅ ដេល។

៩ ប្រ្លឹះ បិកកាតយ័ រះ ឡឹង សារ គន អើ។ ពិន យើយ សៀ ប៉ានីរ ប៉ាណូស រះ ហះកា ប៉ានីរ ប្រ្លឹះ រះ អើ គិត ខា ហ្និត ឡឹង ណោះ ណារ៉ូ សា។

១០ បក់ ចំ សៀ គន អើ បក់ ណោះ ទី ប៉ានីរ ប្រ្លឹះ រះ អា អ្នែ កាណុង ពុត កេះ បក់ ចំ អូ សៀ អើ ឡាក់ កា បក់ ណោះ ប្រោម ផា ប្រ្លឹះ បិកកាតយ័ ពួង ខង បក់ ណោះ អូ សៀ សារ ឡាក់ ប្រ្លឹះ បិកកាតយ័ រះ ឡឹង គន អើ។

១១ សារណោះទីឡាក់ កា អាះ យី ប្រ្លឹះ បិកកាតយ័ អន់ អាញ រឺស លើយ កា ពិន យី ពិន ចឹង ទី អាញ អ្វែ រឺស ញន កា គន អើ។

១២ បក់ ចំ ទី គន ប្រ្លឹះ អ្វែ អន់ខ្ល បក់ ណោះ កា ទី អាញ រឺស ដេល ហះ កា បក់ ចំ អូ ទី គន ប្រ្លឹះ អ្វែ អន់ខ្ល បក់ ណោះ អូ ទី អាញ រឺស អុះ។

សារ ពិន ទី អាញ រឺស លើយ

១៣ អាញ ប្រាត់ សារ អា ប៉ា ហ្វើ កា អន់ដីស ឡាក់ ស្មើ យី ស៊ូ ឡាក់ គន ប្រ្លឹះ បិកកាតយ័ ភ្លើ អន់ អន់ដីស អូ អន់តត់ ជា អន់ដីស ទី អាញ រឺស លើយ កេះ

១៤ បះ ពិន ទី ពុត ខិន កា អើ សារ អា យី នី អៀះ ជានៃរ ពិន ប៉រ សារ ញ៉ា ឡាក់ ត្រត់ ពុត អើ ណោះ អើ ចឹង សាំយ៉ាំង ពិន ឡុត។

១៥ ជា ពិន អូ អន់តត់ ជា ប្រ្លឹះ សាំយ៉ាំង ពិន យ្លឹះ ពិន ប៉រ សារ ញ៉ា ឡាក់ អើ កាតាម ពិន កា អូ អន់តត់ ជា ទី កេះ សារ ញ៉ា ឡាក់ ពិន ប៉រ ណោះ។

១៦ ជា បក់ ចំ បី អុះ មី ប្រ្លឹក់ សារ យច ឡាក់ ទី ចូត ឡាក់ អូ ត្រត់ តើ ត្រត់ ម៉ន់ ឡោម ហះ ប្រ្លឹះ បិកកាតយ័ ណោះ អើ ចឹង អន់ អាញ រឺស កា អុះ មី ណោះ។ អាញ កាប ដឹង សារ យច ឡាក់ ទី ចូត អូ ត្រត់ តើ ដោច។ ទី សារ យច អន់ជា ឡាក់ ទី ចូត ត្រត់ តើ កាប៉ាច សារ យច ណោះ អាញ អូ ប្រើ អន់ដីស ម៉ន់ ឡោម ប្រ្លឹះ កា បក់ ណោះ អុះ។

១៧ ត្រឹប សារ អូ ដាត់ ស៊ុត កា សារ យច ទី ណោះ ហះ កា ទី សារ យច អន់ជា ទី ចូត អូ ត្រត់ តើ ដេល។

១៨ ពិន អូ អន់តត់ កេះ ជា ទី បក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អូ ប្រ្លឹក់ សារ យច អុះ ខង យី ស៊ូ ឡាក់ កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ អើ រ៉ាង ហៃ បក់ ណោះ ម៉ែត ប្រ្លឹះ បីត អូ ខិន កាន់ តើស បក់ ណោះ អុះ។

១៩ ពិន អូ អន់តត់ ជា ពិន កើត ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ហះ កា ប៉ាណូស ពឹង អង់កក់ តេះ អា ទី ណោះ អ្វែ កាន់ តេះ អំរ៉ាញ ម៉ែត ប្រ្លឹះ បីត។

២០ ពិន កា អូ អន់តត់ ដេល ជា គន ប្រ្លឹះ បិកកាតយ័ ដីរ ពីរ ប្រ្លឹក់ អន់ ពិន ហ្លង់ ភ្លើ អន់ ពិន អន់ ហ្គាល់ ប្រ្លឹះ ឡាក់ ប្រ្លឹះ តាទីច ពិន កា អ្វែ អន់ខ្ល លូ ប្រ្លឹះ តាទីច ញន កា យី ស៊ូ គ្រិះ ឡាក់ គន អើ យី យី ស៊ូ អា ហង ឡាក់ ប្រ្លឹះ តាទីច លូ តាំង ឡា អាញ រឺស លើយ។

២១ អី គន សោ ជែ ស្មើ លូ ជែ កា ដាប សាំប្លឹះ ហ្វិប ប្រ្លឹះ ដៃ។

សត់ត្រា ទី ២ យូហាន ប្រាប់ សារ អន់តត់ រ៉ះ

សត់ត្រា ទី ៧ រៀន អា ឡាក់ សត់ត្រា អ្នក ប៉ាហ្វើ កា ក្រំ ហៀន សារ ប្រើ ម៉ោញ ចារ។ រីក យូហាន ប្រាប់ សត់ត្រា អា ភៀ ដៃ អន់ ពូ តង់ ណែយូ ឡាក់ ប៉ាងហៀន សារ យច។ ប៉រ ហៃ សារ អន់តត់ រ៉ះ ពីង សត់ត្រា ទី ១ យូហាន ប្រាប់ ដេល។

សារ សាំខាន់ៗ

រីក យូហាន រ៉ះ ឡឹង សារ បិច ចៃ កា គូប សោប។ (១:៤-៦)

រីក យូហាន រ៉ះ ឡឹង សារ មូត បក់ ប៉ាងហៀន សារ យច។ (១:៧-១១)

១ អាញ ឡាក់ ក្រាត់ តាំងកង់ ប្រាប់ សត់ត្រា អា ប៉ាហ្វើ អន់ កា អីស ឡាក់ អង់កាន់ * ឡាក់ ប្រើ បិកកាតយី រឺស អីស លូ អន់ កា គន សោ អីស ឡាក់ អាញ បិច ចៃ តាទីច អូ ត្រត់ ដឹង អាញ អុះ ឡាក់ បិច ចៃ យី ទី បក់ អូ អន់តត់ សារ តាទីច កា បិច ចៃ ដេល

២ ញន កា សារ តាទីច អ្នក កាណាង ពុត ពិន កេះ លូ ចឹង អ្នក អន់ខូ លូ ពិន លើយ។

៣ ប្រើ បិកកាតយី ឡាក់ ប្រើ ពី លូ យីស៊ូ គ្រិះ ឡាក់ គន អែ ចឹង ដាត់ ពុត តាប៉ាប តាប៉ុន ទីប អន់ សារ សាណុក សារ៉ក កា ពិន ឡាក់ សៀ សារ តាទីច លូ ទី ពុត បិច ចៃ។

សារ បិច ចៃ កា គូប សោប

៤ អាញ ហោក រីត់ ខាត់ ញន កា ប៉ប គន សោ អីស ម៉ោញ ចំលួន ប្រើ ពូយ សារ តាទីច ត្រត់ ឡាក់ កា ប្រើ ពី ប្រើ ពិន។

៥ ហះកា អាញ ប៉រ ហះ អីស ម៉ោញ ណារ៉ុះ ពិន ត្រត់ បិច ចៃ កា គូប សោប សីត ឡាក់។ អាញ អូ ប្រាប់ រ៉ះ សារ ណារ ប៉ាហ្វើ អន់ កា អីស អុះ សារ អា ឡាក់ ពិន កាតាំង សាត់ ឡឹង គុល ពៃ កេះ។

៦ សារ បិច ចៃ អា យី ពិន ត្រត់ ប្រើ ពូយ ប៉ានីរ ប្រើ ឡាក់ កា អន់ដីស យើយ កាតាំង សាត់ ឡឹង គុល ពៃ ប្រើ ពិន បិច ចៃ កា គូប សោប។

សារ មូត ប៉ាងហៀន សារ យច

៧ ទី បក់ ពូង ប្លាច អៀង ដូរ ឡាច ចាក ពីង អង់កក់ កេះ អា កេះ អន់ខែ អូ សៀ ជា យីស៊ូ គ្រិះ ដីរ កើត ប៉ាណូស អុះ មូត នែរ អា ហង បក់ ប៉ាសាំង លូ យីស៊ូ គ្រិះ ទីប ពូង ប្លាច។

៨ ហត់ ឡាក់ ឡាក់ កាខាត់ អូត ផែត លុប ដារ ឡាក់ អន់ដីស ប្រើ កំណេះ។ ហះកា ត្រត់ ខំ អន់ ទី រ៉ាំងរ៉ាំង ទីណេះ។

៩ បក់ ចំ ប្រើ កា ហ្វាស ឡឹង ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណេះ អូ ទី ប្រើ បិកកាតយី អ្នក អន់ខូ អុះ។ បក់ ចំ ប្រើ ពូយ គិត ប៉ានីរ យីស៊ូ គ្រិះ រ៉ះ បក់ ណេះ ចឹង ទី ប្រើ ពី លូ គន អែ អ្នក អន់ខូ។

* ១:១-១១ អង់កាន់ អែ កាប ប៉ាញ បិច ជា ក្រំ ហៀន សារ ប្រើ អ្នក ប៉ាត់ ចារ ណេះ។

១០ ជា ទី ព្យោ ឡា ប៉ាត់ ចារ អន់ដីស ហះកា អើ បាំងហៀន យច ឡើង សារ អា ដៃ អន់ អើ ម៉ុត អ្នែ កាណុង ហី អន់ដីស ដៃ លូ ដៃ កាប ឡើ លូ អើ ដេល

១១ ខង បក់ ចំ កាប ឡើ លូ ប៉ាណូស នែវ អា ឡាក់ កា ម៉ុត ពុត លូ អើ ឡាក់ ប្រឹក្ចី សារ អូ ដាក់ ណោះ ដេល។

១២ អាញ ទី សារ អៀង ត្រត់ រះ កា អន់ដីស ហះកា អាញ អូ បិច ច្រាក់ ប៉ាហ្សី ពីង ហ្វា កាដាស អា អុះ ខង អាញ ម៉ុង ជា ចឹង ឡា ចាចាក ប៉ាត់ អន់ដីស កាកាប លូ អន់ដីស ឡូត ភៀ អន់ ពិន ទី សារ ហោក រីត់ កាខាក់។

១៣ គន សោ មី អង់កាន់ អីស † យី មី អង់កាន់ ឡាក់ ប្រ្រឹះ រើស ណោះ កា អំបញ្ច អន់ដីស ដេល ដាក់ ឡាកោ បាំងឡេ ដេល ប ?។

† ១:១៣ ១:១៣ គន សោ មី អង់កាន់ អីស អើ កាប ប៉ាញ្ចៀវ បិច ជា ត្រុ ហៀន សារ ប្រ្រឹះ អ្នែ ប៉ាត់ ចារ ម៉ោញ ណារ។

សត្រា ទី ៣ យូហាន

ប្រាប់

សារ អន់តត់ រ៉ះ

សត្រា ទី ប៉ឹង អា ឡាក់ សត្រា អ្នះ រត្ត យូហាន ប៉ាហ្សើ កា ប៉ាណូស ម៉ោញ ដូរ សិច អើ កែ យុះ។ រត្ត យូហាន ប៉ានេ កែយុះ ញន កា អើ ទី ពុត បិច ចៃ លូ អើ តង មូត ប្រឹក ដារ ប្រ្លឹះ ហះកា រត្ត យូហាន ប្រ្លឹះ អើ ឡាវ៉ាំង ឡឹង ប៉ាណូស អូ ដាក់ ម៉ោញ ដូរ សិច អើ ឌីអូប្រេប។

បរ ហៃ សារ អន់តត់ រ៉ះ ពីង សត្រា ទី ១ យូហាន ប្រាប់ ដេល។

សារ សាខាន់ៗ

រត្ត យូហាន ប៉ានេ កែយុះ ញន កា អើ បិច ចៃ លូ អូ តង ពូ។ (១:៥-៨)

រត្ត យូហាន ប៉ាំងអាល ឌីអូប្រេប លូ ប៉ានេ ដេមេទ្រៀស។ (១:៩-១២)

១ អាញ ឡាក់ ក្រាត់ តាំងកង ប៉ាហ្សើ សត្រា អា អន់ កា កែយុះ ឡាក់ អាញ បិច ចៃ តាទីច។

២ អីអូះ ឡាក់ អាញ បិច ចៃ ខាក់ អាញ ម៉ន់ បរ សារ សាណាក សាវ៉ាក អន់ កា អីស គ្រឹប នែរ លូ អន់ អីស ដាក់ ឡាកោ ប៉ាំងឡេ ឡាក់ កា ប៉ាដាត ប៉ាលឹង អីស ដាក់ កេះ ដេល។

៣ ផះ អាញ កាតាំង អុះ ម៉ិ ពិន រ៉ះ ផា អីស ប្រឹក ពូយ សារ តាទីច ឡាក់ កា អីស យើយ ប្រឹក ណោះ ហង ណោះ អាញ ហោក ខាក់។

៤ អូ ទី សារ ញ៉ា ប្រឹក អន់ អាញ ហោក រត្ត ហ្គិត ឡឹង អាញ កាតាំង ផា មូត តន សោ អាញ អ្នះ ដាក់ ត្រង់ ប្រឹក ពូយ សារ តាទីច ណោះ អុះ។

សារ ប៉ានេ កែយុះ

៥ អីអូះ ឡាក់ អាញ បិច ចៃ អីស តង អុះ ម៉ិ ពិន យី អីស ប្រឹក សារ ដាក់ ត្រង់ តាទីច ហង យ្លះ អន់ខែ ណោះ ឡាក់ ពូ អន់ទៀត កាតាម។

៦ អន់ខែ កា រ៉ះ ឡឹង ពុត បិច ចៃ ម៉ះ អីស ហះ ម៉ាត់ ក្រុំ ហៀន សារ ប្រ្លឹះ។ ប៉ាក់ អន់ខែ ឡាក់ ណា រ៉ុ បរ អីស តង អន់ សាណា កា អន់ខែ ម៉ាត់ អន់ខែ ចាក ប៉ាក់ ម៉ាត់ ណារ៉ូ ឡាក់ សារ ត្រត់ ពុត ប្រ្លឹះ

៧ ខង អន់ខែ ចាក ឡាច់ ភៀ ប្រឹក ដារ យីសូ ណោះ ហង អន់ខែ កា អូ ទី អ្សក់ កាណាត ញ៉ា ឡឹង មូត អូ សៀ ប្រ្លឹះ ណោះ អុះ។

៨ ទីល នីណោះ ពិន ត្រត់ តង ប៉ាណូស នែរ អា ភៀ អន់ ពិន ទី ចានែក កាណុង ដារ រ៉ះ សារ តា ទីច អន់ខ្ល លូ អន់ខែ ដេល។

សារ ប៉ាំងអាល ឌីអូប្រេប លូ សារ ប៉ានេ ដេមេទ្រៀស

៩ អាញ ប៉ាហ្សើ សត្រា កា ក្រុំ ហៀន សារ ប្រ្លឹះ រ៉ះ ឡឹង សារ អា កេះ ហះកា ឌីអូប្រេប ឡាក់ បិច ប្រឹក គីស ឡឹង ពូ ណោះ អើ អូ ចៃ សាប៉ាំង អុះ។

១០ ទីល នីណោះ ប៉ាក់ អាញ ឡាក់ ទីល ទៀ អាញ ចឹង រ៉ះ កា អន់ដីស ណារ៉ូ ឡឹង សារ អើ កាប ពោ កា ពិន អូ ត្រត់ ដឹង ណោះ អុះ អើ កា អូ ហាប់ មូត អុះ ម៉ិ ពិន សា លូ អើ ទីប ពូ អូ អន់ រ៉ាំង ហៃ អន់ខែ លូ តាំងហ្សិត ឡាច់ បក់ រ៉ាំងហៃ អន់ខែ ឡឹង ក្រុំ ហៀន សារ ប្រ្លឹះ ដេល។

១១ អី អុះ ឡាក់ អាញ ប៊ុច ចៃ កាខាក់ ហាក់ ប្រឹក្តី ពួយ សារ ដាក់ ពិ ដៃ ប្រឹក្តី ពួយ សារ អូ ដាក់ ដៃ ខង បក់ ពៀ ប្រឹក្តី ដាក់ បក់ ណោះ កើត ឡាច់ ឡឹង ប្រៀះ ហង ហះ កា ពៀ ប្រឹក្តី អូ ដាក់ បក់ ណោះ អូ បំបំ ប្រៀះ អុះ។

១២ កាប៉ាច់ ដេមេ ទ្រៀស ពូ ទិខ្ល រ៉ះ ផា អើ ឡាក់ ប៉ាណូស ដាក់ ខាក់ សារ អើ ប្រឹក្តី កា ដាក់ តា ទីច ដេល។ កាប៉ាច់ ញីន កា រ៉ះ ផា អើ ដាក់ ដេល អីស កា អូ កេះ ដេល កា ញីន ឃើយ កាប ដឹង សារ តាទីច ណោះ។

១៣ អាញ ទី សារ អៀង ណារូ ប៊ុច ច្រាត់ ប៉ាហ្សើ កា អីស ហះ កា អាញ អូ ចៃ ច្រាត់ ពឹង ហ្សា កា ដាស អុះ

១៤ ខង អាញ ម៉ឹង ផា អាញ ចឹង ឡា ចាចាក ប៉ាក់ អីស ស្រីស ៗ តែង ម៉ាត់ អា ហង ម៉ាត់ ចឹង កាកាប អន់ខ្ល លូ អីស ទូត។

១៥ អន់ ប្រៀះ អន់ សារ សាណុក សារ៉ាក់ កា អីស! គូប ចាង់ អាញ កា អំបញ្ជ អីស ដេល អីស ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប? អាញ កា អំបញ្ជ គូប ចាង់ ពិន ទិខ្ល ឡាក់ អ្វី ប៉ាក់ ណោះ អន់ខ្ល ដាក់ ឡាកោ ប៉ាំងឡៃ ដេល ប?។

សត្រា យូដៈ ប្រាក់

សារ អន់តត់ រ៉ះ

រ៉ត យូដៈ ឡាក់ ប្រាក់ សត្រា អា អើ អុះ យ៉ាកុប (ប័រ ហៃ ១:១) លូ អុះ យីស៊ូ (ប័រ ហៃ ម៉ាថាយ ១៣:៥៥ លូ កាឡាទី ១:១៩)។ សារ អើ រ៉ះ អា ចឹង រឺច និះទៅ លូ សត្រា ទី ពៀរ ម៉ះ ពេត្រុះ ដេល។

រ៉ត យូដៈ ប្រាក់ សត្រា អា អើ បិច អន់តត់ ប៉ាតោ កា មូត សៀ យីស៊ូ អន់ ឡាក់ ឡាក់ ឡាក់ មូត ឡាក់ ជា ឡាក់ អន់ខែ ណែយូ ហះកា អូ ត្រត់ ណែយូ តាទីច អុះ លូ ដៃ សាំយ៉ាង អន់ខែ រ៉ះ សារ ឡាក់ ឡាក់ ឡាក់។ អើ អន់តត់ ប៉ាតោ ប្រើ ពូ ប្រត់ ពូយ សារ អន់តត់ ប៉ាតោ ឡាក់ មូត រ៉ះ ប៉ាតាង យីស៊ូ អន់ខែ ប៉ាងហៀន កេះ។ (ប័រ ហៃ ១:៣)។

សារ យូដៈ រ៉ះ អា ញ៉ាក សាំយ៉ាង បើត ខង អើ រ៉ះ ពូយ គុន ឡាក់ បៀប សុនសាត អ៊ីស្រាអែល ពឹង រ៉ាងហារ ណោះ។

សារ សាំខាន់ៗ

រ៉ត យូដៈ រ៉ះ ឡឹង សារ មូត ប៉ាឡម៉េ តាត់ អំប្រត់ ណែយូ។ អន់ខែ ណោះ ប៉ាងហៀន សារ យច ប្រ្លះ បិកកាតយី ចឹង ចែត ថូត អន់ខែ ហង។ (១:៣-១៦)

រ៉ត យូដៈ រ៉ះ តាត់ កាចាំង អន់ ពូ អ្នែ សៀ លើយ។ (១:១៧-២៣)

១ អាញ ស៊ិច យូដៈ ឡាក់ អុះ យ៉ាកុប អាញ កា ទុច យីស៊ូ ត្រិះ អាញ ប៉ាហ្សើ សត្រា អា កា មូត ឡាក់ ប្រ្លះ ពី រឺស អន់ កេះ ប៉ាសុន អើ ឡាក់ អើ បិច ចៃ កាខាក់ ឡាក់ អើ គម សាំរ៉ាប់ កា យីស៊ូ ត្រិះ។

២ អន់ ប្រ្លះ តាប៉ាប តាប៉ុន លូ អន់ សារ សាណុក សារ៉ាក ទីប បិច ចៃ កា អន់ដីស អន់ ហើង ខាក់។

សារ ប្រ្លះ ចឹង ចែត ថូត មូត បក់ ប៉ាឡម៉េ ឡាក់

៣ អើ អុះ មី ឡាក់ អាញ បិច ចៃ កាខាក់ អាញ បិច ប្រាក់ សត្រា អា អន់ កា អន់ដីស កាខាក់ ឡឹង សារ ប្រ្លះ តង់ ពិន ទិឌូ ហះកា កិញអៀ អា ទី សារ ម៉ោញ ប៉ាងខំ អាញ អន់ ប្រាក់ សារ ម៉ោញ ណារូ កៀ អន់តត់ រ៉ះ កា អន់ដីស អន់ ខំ រ៉ាងហៃ សារ តាទីច ឡាក់ ពិន សៀ ឡាក់ ប្រ្លះ ប៉ាហ្សើ កា ពិន ឡាក់ ប៉ាសុន អើ ម៉ោញ ទង កេះ ឡុត

៤ ខង ទី បក់ អន់ដា មុត ប៉ាឡម៉េ អន់ខូ លូ អន់ដីស អន់ខែ ឡាក់ ប៉ាណូស អូ រ៉ាប់ អូ សៀ ប្រ្លះ អន់ខែ អ្សក់ សារ ដាក់ ម៉ះ ប្រ្លះ ពិន កៀ ចឹង ប្រត់ លូ អង់កាន់ ឡាក់ ឡាក់ ឡាក់ ទីប អន់ខែ អូ ចៃ សៀ យីស៊ូ ត្រិះ ឡាក់ ពី តាំងឡាក់ ពិន ដឹង ម៉ោញ ដូរ អើ ណោះ ហង។ ផះ សើត ពៃ ពូ ប្រាក់ រ៉ះ ជា ប៉ាណូស នៃរ អា ចឹង ត្រត់ ថូត ហង។

៥ អន់ដីស អូ កេះ ឡឹង សារ អាញ ចឹង រ៉ះ អា ហះកា អាញ បិច តាត់ កាចាំង កា អន់ដីស ណារូ ផះ រ៉ាងរ៉ាង សើត ពៃ ប្រ្លះ បិកកាតយី * តង់ សុនសាត អ៊ីស្រាអែល អន់ រ៉ាវ៉ាច ឡឹង ប៉ាថេត

* ១:៥ ១:៥ ប្រ្លះ បិកកាតយី ហ្វា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ផោះ យីស៊ូ។

អ៊ីស្រាឺល ហៈកា អន់តីត ឡើង ណោះ អើ ប្រឹក្សី អន់ សុនសាត អ៊ីស្រាអែល បក់ អូ ស្បើ អើ តៅ វ៉ាយ តៅ រ៉ុង ។ †

៦ យៈ ប៊ិយ ប្រ្លឹះ ពីង ប្លែង កាតាម ឡាក់ អូ ចៃ កា ដារ ប្រ្លឹះ អន់ កា អន់ខៃ អន់ខៃ កា អ្នក ចារ អន់ខៃ កេះ កៀ បិច ប្រឹក្សី តីស ប្រ្លឹះ គ្រុន អន់ខៃ អ្នែ ពីង ចារ ម៉ាម៉ាំង ម៉ាមត លើយ អ្នែ ក្បាក់ ដាវ ប្រ្លឹះ ចឹង តាត់ស៊ុន សារ ។

៧ ម្តត មៀង សូដុ លូ មៀង កូម៉ា លូ មៀង អ្នែ រក្សាម៍ ណោះ កា និះទៅ ដេល ខង អន់ខៃ ប្រឹក្សី សារ អូ ដាក់ អៀង នៃរ ឡាក់ កា ម្តត ប៊ិយ ប្រ្លឹះ ណោះ ដេល ខង ម្តត កាម៉ាក់ ប្រឹក្សី ប៉ារ៉ក់ កាម៉ាក់ ទៅ † ណោះ ប្រ្លឹះ ចែត ចូត អន់ខៃ ពីង ចារ អុញ សា លើយ ៩ សារ ណោះ កៀ អន់ ប៉ាណូស ទិឌូ អុត ។

៨ ម្តត បក់ ម៉ុត ប៉ាឡុម៍ ណោះ កា ប្រឹក្សី សារ អូ ដាក់ និះទៅ ដេល អន់ខៃ ផា ទី សារ អំប៉ៅ ឡើង ប្រ្លឹះ អន់ខៃ ប្រឹក្សី សារ ប៊ីត អឹក អន់ខៃ ប៊ីដាយ បក់ ទី អំប៉ៅ លូ កាប ផាម៉ាត កា ម្តត តាតារ ត្លាក់ * ឡាក់ អ្នែ ពីង ប្លែង ។

៩ ហៈកា ផៈ មីតែល ឡាក់ ម៉ែត ប៊ិយ ប្រ្លឹះ ប៉ាតែក លូ ម៉ែត ប្រ្លឹះ ប៊ីត ឡើង សារ ប៉ាទ្រូ រ៉ត់ ម៉ូសេ អើ អូ ខឹង ភង លើ កាប ផាម៉ាត អុះ អើ ក្រានី កា កាប ផា «អន់ ប្រ្លឹះ ប៊ីកកាតយ៍ ចែត ចូត អ៊ីស ពិ» ។

១០ ហៈកា ម្តត ណោះ ខឹង ផាម៉ាត ប៊ីដាយ សារ ញ៉ា ឡាក់ អន់ខៃ អូ អូ អូ អូ ប្លង់ ។ អន់ខៃ ចឹង តៅ វ៉ាយ តៅ រ៉ុង ខង ពុត អន់ខៃ ឡាក់ កា អ្នក សែម អូ អូ យឹត អូ អូ ចុប្រៃប ។

១១ ប៉ាណាប តាទិច ហង ម្តត អន់ខៃ ណោះ ខង អន់ខៃ ប្រឹក្សី ពួយ សារ កាអ៊ីន ។ † អន់ខៃ ទីម រ៉ែរ ឡាកោ អន់ ប្រឹក្សី យច ឡាក់ កា រ៉ត់ បាឡាម ញុន បិច កា លៀន ។ † អន់ខៃ ចឹង តៅ វ៉ាយ តៅ រ៉ុង ឡាក់ កា រ៉ត់ កូរេ ខង អន់ខៃ ប៉ាសាំង លូ ប្រ្លឹះ ឡាក់ កា អើ ដេល ។ ៩

១២ អន់ខៃ ឡាក់ ប៉ាណូស ទី ពុត អឹក កាលក ផុត ផៈ ពិន សង់ សា ហោក រ៉ត់ អន់ខុ លូ គូប សោប អន់ខៃ ឡាក់ សង់ អន់ខុ អូ យឹត អូ រ៉ុប៊ីស អុះ អន់ខៃ យឹត ដឹង ឡាកោ ទៅ ដោច ។ អន់ខៃ ឡាក់ កា តើម បី អូ ទី ទៀក បី តាប៉ើះ ពួយ ខ្យាល លូ ឡាក់ កា តើម អ៊ឹង អូ ទី ប្លែ ផៈ ចុន ប្លែ ឡាក់ កា តើម អ៊ឹង តាប្រុត អន់ខៃ តៅ ពៀរ ទង ។

១៣ អន់ខៃ ឡាក់ កា ទៀក សាឡីត សាឡាយ រ៉ាំងត្លាច តីស ។ សារ តាយូស អន់ខៃ ឡាក់ កា កាំពុះ ឡាច់ ឡើង ទៀក រ៉ាំងត្លាច ។ អន់ខៃ ឡាក់ កា សំឡុង ចាក ឡាឡីត ឡាឡាត អន់ខៃ ចឹង អ្នែ ពីង ចារ ម៉ាម៉ាំង ម៉ាមត លើយ ឡាក់ ទៀម សារ រ៉ាប់ កា អន់ខៃ ។

១៤ រ៉ត់ ហោណា ឡាក់ រ៉ត់ ពិន ពីង រ៉ាំងហារ ទី តាប៉ើះ អន់តីត ឡើង រ៉ត់ អាដាំ អើ ទូង រ៉ះ ឡើង ម្តត ណោះ ផា «ហៃ ប្រ្លឹះ ប៊ីកកាតយ៍ ចឹង ជីរ អន់ខុ លូ ប៊ិយ អើ អៀង ដូរ កាខាក់ អូ ដាម៍ យ៉ាប

១៥ កៀ ចឹង តាត់ស៊ុន សារ ប៉ាណូស ទិឌូ ទីប ចែត ចូត ប៉ាណូស អូ រ៉ាប់ អូ ស្បើ ប្រ្លឹះ ញុន កា សារ អូ ដាក់ ទីណោះ ឡាក់ អន់ខៃ ប្រឹក្សី លូ ញុន កា ប៉ានីរ អូ ដាក់ ឡាក់ អន់ខៃ កាប ផាម៉ាត កា

† ១:៥ ១:៥ បំរែ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ១៤:១-៣៨ ។ † ១:៧ ១:៧ ខង ម្តត កាម៉ាក់ ប្រឹក្សី ប៉ារ៉ក់ កាម៉ាក់ ទៅ ពិន ព្រៃ នីអៀ កា គ្រត់ ដេល ខង ប៉ាណូស បិច ប្រឹក្សី លូ ប៊ិយ ប្រ្លឹះ ។ S ១:៧ ១:៧ បំរែ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩ ។ * ១:៨ ១:៨ ម្តត តាតារ ត្លាក់ យី កាណាត អ្នែ ពីង ប្លែង រ៉ៃច លូ ប៊ិយ ប្រ្លឹះ ។ បំរែ ហៃ ២ ពេត្រុះ ២:១០-១១ ។ † ១:១១ ១:១១ បំរែ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ៤:១-១២ ។ † ១:១១ ១:១១ បំរែ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ២២:១-២៤:២៤; ៣១:១៦ ។ S ១:១១ ១:១១ បំរែ ហៃ ចំលួន ប៉ាសុន (ផន/គណនា) ១៦:១-៣៥ ។

ប្រ្រឹះ»។

១៦ ម្នក ណោះ ឡាក់ ប៉ាណូស ខុ ដាញ ខុ កាប វ៉ាប៊ីក វ៉ាចប់ ទីប ប្រឹក្តី តាម ពុត អន់ខែ ប៊ុច អន់ ខែ កា កាប អ្នក អេង កេង ខាក់។ អន់ខែ កាប វ៉ាតៗ ភ្លើ ប៊ុច កា ទី ខា កា ឡាកោ ទៅ។

សារ អន់តត់ ប៉ាតោ អន់ អ្នែ សៀ លើយ

១៧ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ ខាក់ ហត់ កាចាំង ឡឹង សារ ម្នក បក់ វះ ប៉ាតាង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន អន់ខែ អន់ទូង វះ កា ពិន ពៃ។

១៨ អន់ខែ វះ ជា «ប៉ាត់ អង់កក់ តេះ ចឹង ឡុច ទៀ ចឹង ទី ប៉ាណូស កាប ប៉ាឡែវ កា អន់ដីស អន់ ខែ ចឹង ប្រឹក្តី ព្រយ ពុត អូ ដាក់ ម៉ះ អន់ខែ»។

១៩ ម្នក ណោះ ឡាក់ ប៉ាណូស ប្រឹក្តី អន់ ពូ ក្លះ ផ្លង់ ក្លះ គូប សោប អន់ខែ ប្រឹក្តី ព្រយ គុន ប៉ាណូ ស អ្នែ សៀ ប្រ្រឹះ ទីប អូ ទី ប៉ាងាត់ ប៉ាលីង ប្រ្រឹះ អ្នែ អន់ខុ អុះ។

២០ អី អុះ មី ឡាក់ អាញ ប៊ុច ចៃ ខាក់ ហត់ តង់ អន់តត់ ប៉ាតោ គូប សោប អន់ សៀ ដាក់ កាខាក់ លូ ម៉ន់ អើ ប្រ្រឹះ ញន អំវាញ ប៉ាងាត់ ប៉ាលីង ឡាក់ ដាក់ កាខាក់។

២១ ហត់ អ្នែ ម៉ឹង សារ ប៊ុច ចៃ ម៉ះ ប្រ្រឹះ ទីប ក្បាត់ សារ តាប៉ាប តាប៉ុន ឡឹង យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន។ អើ តាប៉ាប តាប៉ុន ណោះ ចឹង ប្រឹក្តី អន់ ពិន ទី អាញ រ៉ុស លើយ។

២២ ហត់ ទី ពុត តាប៉ាប តាប៉ុន កា បក់ សៀ បើ ខាក់។

២៣ ត្រត់ តង់ លូ ទុង ពូ អន់ វ៉ាវ៉ាច់ ឡឹង អុញ ទីប តាប៉ាប តាប៉ុន កា ពូ ដេល កាប៉ាច់ ពូ អន់ទៀត អន់ដីស ត្រត់ តាប៉ាប តាប៉ុន កា ពូ ដេល ហះកា ត្រត់ ឡាវ៉ាំង ដៃ ប្រឹក្តី យច ព្រយ ពូ ដៃ អន់ដីស ត្រត់ ខាអីម សារ យច ម៉ះ ពូ ពៀប ឡាក់ កា ខាអីម អារ ប៊ីត អិក។

២៤ ប្រ្រឹះ ប៊ីកកាតយ័ អ្នែ វ៉ាំងហៃ អន់ដីស អូ អន់ សាលីម បក់ ទីប អន់ អ្នែ ហះ ចារ តាតារ ក្លាក់ ម៉ះ អើ ទីប អន់ដីស ចឹង អូ ទី សារ យច ទី ដឹង សារ ហោក វ៉ត់

២៥ ទី ប្រ្រឹះ ដឹង ម៉ោញ ហង អ្នែ តង់ ពិន ញន កា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ពិ ពិន ប៉ានេ សារ តាតារ ក្លាក់ លូ សារ អំវាញ អីញ កេង ខាក់ ម៉ះ អើ ឡាក់ ទី ឡឹង សើត ពៃ ទីល វ៉ាប់ ដាវ អា លើយ ទីល ប៉ាក់ ម៉ាត់ ទៀ ដេល អាមែន។

**សារ យីស៊ូ គ្រិះ
តាំបាង
អន់ កា វតី យូហាន ប៉ប៊
(វិវរណៈ)**

សារ អន់តត់ រ៉ៈ

ទ្រូង ឡើង យីស៊ូ តោ ម្នាក់ សៀ អើ កា ទី ចំលួន ហើង អៀង ៗ។ អន់ខែ អ្នែ តាប្រៈ តាប្រោង រំបំ ប៉ាចេត ឡាក់ ម្នាក់ រួម រាំងហៃ។ ញួន កា ម្នាក់ សៀ យីស៊ូ អ្នែ ចៃ ប្រតី ព្យយ ប្រៈ ពូ កាខាក់ អើ អន់ខែ អ្នែ ចៃ កាដាប សាំបៈ សាដាច់ រួម ឡាក់ ម្នាក់ រួម អើ ជា ប្រៈ ម្នាក់ អងកាន រួម លូ កាំឡាក់ បក់ អ្នែ សៀ យីស៊ូ អន់ខែ អ្នែ ណិស កា ម្នាក់ សៀ យីស៊ូ។ ខ អា ហង បៈ ម្នាក់ អងកាន រួម ប្រតី បាប ហើង ខាក់ កា ម្នាក់ សៀ យីស៊ូ ទីប ប៉ាន់តោ អ្នាក់ អៀង ដូរ ដេល។

ម្នាក់ សៀ យីស៊ូ បក់ អន់ជា ទី សារ ម៉ឹង ខាក់ ប៊ែត ចឹង អ្នាក់ សៀ។ ទីល នីណោះ ប្រៈ ប៊ិកកា តយី អន់ វតី យូហាន ច្រាត់ ជាប់ អា ភៀ កាប បាំងហោក ពុត ពៀក អន់ខែ។ អើ ប៊ិច រ៉ៈ កា ម្នាក់ សៀ យីស៊ូ អ្នែ អ្នែ កា សារ ញ៉ា អុះ។ សារ ឡាក់ កើត ពីៈ ឡាក់ បាក កាខាក់ ណោះ យី ប្រៈ ប៊ិក សាតាំង តាំបាង សារ អំវាញ អីញ ម៉ៈ អើ ឡាក់ ផៈ តាកៈ ប៉ាសាំង លូ ប្រៈ ប៊ិកកាតយី ហះកា ទី ទ្រូង យីស៊ូ កេះ។ កាប៉ាច់ ប្រៈ ប៊ិក សាតាំង លូ គន សោ អើ ចាបៈ កា អន់ខែ អ្នែ ដាម យីស៊ូ អុះ។ កាប៉ាច់ ម្នាក់ សៀ យីស៊ូ ឡាក់ តោ ប៉ាណាប ប៉ាប៉ុន ញួន កា ពូ ប៉ាន់តោ ណោះ អន់ខែ ចឹង រាំងហៃ អន់ខ្ល លូ យីស៊ូ ប៉ាក់ ម៉ាត់ ទៀ។ ទី សារ ឡាក់ កើត ពីៈ ណោះ យី តាំបាង ឡើង ផិនកាន អាន សាតីម ម៉ៈ ប្រៈ ប៊ិកកាតយី ឡាក់ ប៊ិច តង ប៉ាណូស។

វតី យូហាន រ៉ៈ សារ ទី អា ព្យយ គុន ឡាបៀប សុនសាត អ៊ីស្រាអែល អើ កាប ព្យយ គុន ឡាបៀប វតី អេសេគៀល ឡាក់ វ៉ាតីយ ប្រៈ លូ គុន ឡាបៀប វតី ដានីអែល។ ខ អា ហង បៈ ញ៉ាក ហ្នង សារ កាណុង ជាប់ អា។ សារ សាំខាន់ ៗ ទី ឡាក់ កា អាន ប៉ាសុន ប្រៈ ប៊ិកកាតយី ឡាក់ ទី សារ ឡាក់ បាក ឡើង សើត ពៃ កេះ ញួន កា ពូ ប្រតី បាប អន់ខែ ហះកា ទី ទ្រូង យីស៊ូ កេះ។ ប៉ាក់ ម៉ាត់ ទៀ ប្រៈ ប៊ិកកាតយី ចឹង ប៉ាក់ ម្នាក់ សៀ យីស៊ូ អន់ ទី សារ ហោក វតី អន់ខ្ល លូ អើ លើយ។

សារ កាប ប៉ាញ្ចៀរ

កាប៉ាច់ សារ កាប ប៉ាញ្ចៀរ ឡាក់ សាំខាន់ ៗ ទី ណី នីអៀៈ

«នែវ បាក» យី ម៉ៈ ប្រៈ ប៊ិកកាតយី។ ទី ម្នាក់ បក់ កាសិប ពៀត ខោ អារ បាក ឡាក់ អ្នែ ពឹង ប្លែង ទី ណី ជា អន់ខែ ទី ម្នាក់ អ្នែ អន់ខ្ល លូ ប្រៈ ប៊ិកកាតយី កេះ។

«ម្នាក់ សាដាច់» ប៉ាតាង សារ ចាយ លូ សារ អំវាញ អីញ ម៉ៈ ម្នាក់ សៀ យីស៊ូ។

«ឡាក់ ប៉ាន់» យី ឡាក់ ម៉ៈ អងកក់ តេះ ខង សើត ពៃ ពូ យីត ជា អងកក់ តេះ ទី ប៉ាន់ ជួច។

«ឡាក់ តាំប៉ើ» យី ឡាក់ ដាក់ កាខាក់ ឡាក់ ឡាក់ ប៉ាតាង ប្រៈ ប៊ិកកាតយី។

«ឡាក់ ១២» យី ប៉ាតាង សុនសាត អ៊ីស្រាអែល ឡាក់ ទី ១២ ផ្លង់។

«ឡាក់ ១០០០» ទី ណី ជា អៀង កាខាក់ អ្នែ ដាម យ៉ាប។

«ឡេក ១៤៤.០០០» យី ឡេក ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់ កុន លូ ១២ កុន លូ ១០០០ ទី ណី ផា អៀង កាខាក់ អូ យ៉ាប អុះ យី ចំលួន មូត ប៉ាសុន ប្រ្រឹះ បិកកាតយ័ ទិណោះ។

«បែង សាណាំ ទងតិក៏» «៤២ ខែ» លើ «១២៦០ ដាវ» ទី ណី ផា រ៉ាងរ៉ាង ប៉ាសុន ប្រ្រឹះ ចឹង ទី សារ ថុក ឡាំបាក លើ កា សារ ពូ ប្រឹក៏ បាប អន់ខែ។ ផះ សើត ពែ សាដាច់ អាន់ទីយ៉ូតុះ អេពីផាន ប្រឹក៏ បាប សុនសាត អ៊ីស្រាអែល រ៉ាងរ៉ាង បែង សាណាំ ទងតិក៏ (ប៉ែរ ហៃ ដានីអែល ៩:២)។

«គន ចៀម» យី យីស៊ូ ឡាក់ ពូ ប៉ាន់តៅ ឡាក់ កា ពូ យើយ ប៉ាន់តៅ ចៀម រ៉ាម៉ះ ប្រ្រឹះ ផះ ពូ ប្រឹក៏ ប៊ុន ទ្រូង។

«អង់កាន់» ប៉ាតាង ក្រុំ ហៀន សារ ប្រ្រឹះ យី ពៀប ឡាក់ កា កាម៉ាញ យីស៊ូ គ្រិះ (ប៉ែរ ហៃ ១២:១-៦)។

«ណាក» លើ «ពិះ» យី កាណាត៍ សាំរ៉ាប ប៉ាតាង ប្រ្រឹះ បឹត សាតាំង។

«កាណាត៍ អូ ដាក់ អិក កាលក» យី កាណាត៍ សាំរ៉ាប ប៉ាតាង សារ អំរ៉ាញ អីញ មូត អុងកាន រ៉ូម។

«មៀង បាប៊ីឡូន» សាំរ៉ាប ប៉ាតាង មៀង រ៉ូម។

ផិនកាន កាណាត៍ ផាប សារ តាំបាង

យីស៊ូ តាំបាង ឡាកោ អន់ កា រត័ យូហាន ប័ប លូ ប្រើ អែ ប្រាត់ សត់ត្រា ប៉ាហ្សើ កា មូត សៀ យី ស៊ូ តាំប៉ើះ ក្រុំ។ (១:៤-៣:២២)

រត័ យូហាន ប័ប សារ កេង ខាក់ ពឹង ផាប ពូ ប៉ាតិក ចារ តាំប៉ើះ ចារ។ (៤:១-៨:១)

រត័ យូហាន ប័ប សារ កេង ខាក់ ផះ បិយ ប្រ្រឹះ ខ្លោម សាណែង ទី តាំប៉ើះ។ (៨:២-១១:១៩)

រត័ យូហាន ប័ប ណាក លូ កាណាត៍ អូ ដាក់ អិក កាលក ពៀរ កាតុ។ (១២:១-១៣:១៨)

រត័ យូហាន ប័ប សារ កេង ខាក់ អន់ទៀតៗ ណារុ។ (១៤:១-១៥:៤)

រត័ យូហាន ប័ប សារ កេង ខាក់ ឡឹង អង់គៀន ម៉ាស តាំប៉ើះ ឡាក់ ប៉ាញ ដឹង សារ ប្រ្រឹះ អីក។ (១៥:៥-១៦:២១)

រត័ យូហាន ប័ប ប្រ្រឹះ ចាំឡាយ មៀង បាប៊ីឡូន កាណាត៍ អិក កាលក លូ បក់ តាត់ អំប្រឹក៏ រ៉ា គីយ ប្រ្រឹះ ទីប ប្រ្រឹះ បឹត សាតាំង។ (១៧:១-២០:១០)

ប្រ្រឹះ បិកកាតយ័ ចឹង តាត់សិន សារ ចែត ថូត ប៉ាក់ អន់តិក។ (២០:១១-១៥)

រត័ យូហាន ប័ប ប្លែង ណារ អង់កក់ តេះ ណារ លូ មៀង យេរូសាឡឹម ណារ។ (២១:១-២២:៥)

រត័ យូហាន ប្រើ ពិន ប្រឹក៏ ពូយ ប៉ានីរ ប្រ្រឹះ ឡាក់ ប្រាត់ ពឹង ផាប អា។ (២២:៦-២១)

១ អា ឡាក់ សារ យីស៊ូ គ្រិះ តាំបាង អន់ ប័ប យី ប្រ្រឹះ បិកកាតយ័ អន់ អែ តាំបាង សារ ឡាក់ ចឹង ត្រក់ កើត ពិះ ស្រិសៗ ប៉ាក់ តែង ម៉ាត់ ទៀ អន់ កា មូត បក់ ប្រឹក៏ ដារ កា អែ អូ អន់តត់។ យីស៊ូ ប្រើ បិយ អែ ឡាំ រិះ កា រត័ យូហាន ឡាក់ បក់ ប្រឹក៏ ដារ កា អែ។

២ រត័ យូហាន រិះ ឡឹង សារ ឡាក់ អែ ប័ប ទិណោះ សារ ណោះ យី ប៉ានីរ ប្រ្រឹះ បិកកាតយ័ លូ សារ យីស៊ូ គ្រិះ រិះ។

៣ ទី សារ សាណាក សារ៉ាក តាទីច ហង ពៀ អាន សារ កាណាត៍ ផាប អា លូ បក់ សាំយ៉ាង សារ អែ រិះ ទី អា ឡាក់ ប៉ានីរ ប្រ្រឹះ បិកកាតយ័ កេះណោះ ប្រឹក៏ ពូយ ទី សារ ឡាក់ ទី ប្រាត់ គម អា ខង ដាវ កាំឡុត់ ក្បាម ចឹង ទីល ហង។

សារ វគ្គ យូហាន ប្រាក់ ប៉ាហ្វឺ អន់ កា ក្រុំ ហៀន សារ ប្រ្លឹះ:

៤ អាញ សិច យូហាន ប្រាក់ សត់ត្រា អា ប៉ាហ្វឺ អន់ កា ម្នាក់ ក្រុំ ហៀន សារ ប្រ្លឹះ ទិ តាំប៊ើ ក្រុំ ឡាក់ អ្វែ ពឹង ខេត អាស៊ី*។ អន់ ប្រ្លឹះ ឡាក់ ទី អាញ រឺស អ្វែ រ៉ប ដាវ អា លូ អ្វែ ឡឹង សើត ពែ លូ ចឹង ជីរ អន់ អើ ដាក់ ពុត លូ អន់ សារ សាណុក សារ៉ាក កា អន់ ដីស។ អន់ ប៉ាដាត ប៉ាលឹង ប្រ្លឹះ ទិ តាំប៊ើ ឡាក់ អ្វែ ហះ ដ្ហីរ គ្រេ សាដាច់ ម៉ះ ប្រ្លឹះ បិកកាតយ័

៥ លូ អន់ យីស៊ូ គ្រិះ ដាក់ ពុត អន់ សារ សាណុក សារ៉ាក កា អន់ ដីស ដេល។ យីស៊ូ ឡាក់ ជា ញ៉ាន ដាក់ ត្រង់ អើ រឺស សិត អន់ ទ្រួល ឡឹង ពូ អើ ឡាក់ ពី តាំង ឡា តីស ឡឹង សាដាច់ អ្វែ ពឹង អងកក តេះ អា ទិខូ។ អើ ទី ពុត បិច ចែក កា ពិន លូ តង ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ យច ញាន កា ផាម អើ ទៅ។

៦ អើ កា ប្រឹក អន់ ពិន កេះ ប៉ាសុន អើ រ៉ាវ៉ាច់ រ៉ាវ៉ាច់ ឡា លូ ប្រឹក អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្លឹះ ប្រឹក ដាវ កា ប្រ្លឹះ បិកកាតយ័ ឡាក់ ពី អើ។ អន់ អើ លៅ លែង សិច លូ ទី សារ អំវាញ អើញ រ៉ាវ៉ាច់ លើយ អូ អូ ឡុច អាមែន។

៧ ហៃ អើ ចឹង ជីរ អ្វែ ពឹង កាមល់ ប៉ាណូស ទិខូ ចឹង ប័ប អើ យ័ះ ម្នាក់ បក់ ប្រាក់ អើ ពែ កា ចឹង ប័ប អើ ដេល ទិ ផ្លង់ ប៉ាណូស អ្វែ ពឹង អងកក តេះ ចឹង ញ៉ា សោក ញាន កា អើ។ ចាបះ កា ចឹង កើត នីអៀ តាទិច ហង អាមែន។

៨ ប្រ្លឹះ បិកកាតយ័ ឡាក់ ទី អាញ អ្វែ រឺស រ៉ប ដាវ អា លូ អ្វែ ឡឹង សើត ពែ ឡាក់ ចឹង ជីរ យី ប្រ្លឹះ ឡាក់ ទី សារ អំវាញ អើញ ក្លា ឡឹង កាណាត ញ៉ា ទិណោះ អើ រ៉ះ ជា «អាញ អា ហង ឡាក់ គុល លូ ក្យង់ †»។

សារ យីស៊ូ តំបាង ឡាកោ អន់ កា វគ្គ យូហាន ប័ប

៩ អាញ ទី សារ ឡាបាក អន់ ខូ លូ អន់ ដីស អាញ កា ទី ប្រ្លឹះ រ៉ាវ៉ាច់ ហៃ រ៉ាវ៉ាច់ ឡា អន់ ខូ លូ អន់ ដីស លូ អត់ សារ៉ាញ អន់ ខូ លូ អន់ ដីស ដេល ញាន កា យីស៊ូ។ ពូ រ៉ុប អាញ អន់ អ្វែ ប៉ាត តាគ្វាល់ ប៉ាត់ម៉ះ អា ញាន កា ប៉ានីរ ប្រ្លឹះ បិកកាតយ័ លូ ញាន កា អាញ រ៉ះ សារ យីស៊ូ។

១០ ពឹង ដាវ អាទិត ប៉ាដាត ប៉ាលឹង ប្រ្លឹះ ប៉ោក ហារ អាញ កេះណោះ អាញ កាតាំង ប៉ានីរ តែង អងកក អាញ ឡាក់ កា ប៉ានីរ ពូ ខ្លោម សាណែង តេះ ខាក់។

១១ ប៉ានីរ ណោះ រ៉ះ ជា «កាណាត ញ៉ា ឡាក់ អីស ប័ប ហត់ ប្រាក់ គម កាណាង ផាប ពិ កេះ ណោះ ប៉ាហ្វឺ ប៉ាត ក្រុំ ហៀន សារ ប្រ្លឹះ ទិ តាំប៊ើ ក្រុំ ឡាក់ អ្វែ ពឹង មៀង អេកេសូ មៀង សាទី ណា មៀង ពើកាម៉ះ មៀង ធៀ ទេវ៉ា មៀង សើដេះ មៀង ភីឡាដិល ភៀ លូ មៀង ឡោឌី សេ»។

១២ អាញ កា កាលែង ហៃ តែង ប៉ានីរ ឡាក់ កាកាប លូ អាញ ណោះ អាញ កា ប័ប ចារ ពូ ចែក តាគ្រឿង តាំប៊ើ ឡាក់ ពូ ប្រឹក លូ ម៉ាស។

១៣ ហះ អន់ តិក ចារ ចែក តាគ្រឿង ទិណោះ ទី ម៉ោញ ដូវ ឡាក់ កា ប៉ាណូស † អើ ពៀត អារ អ្វីង ទីល ជុង លូ ទី ម៉ាអើវ ម៉ាស រឺត ពឹង អន់ តេះ។

១៤ សក កល់ អើ បាក តាំព្នង ឡាក់ កា កាប៉ាស ម៉ាត់ អើ តាតារ ឡាក់ កា អំប៊ូត អុញ។

* ១:៤ ១:៤ ខេត អាស៊ី រ៉ប ដាវ អា ពូ អើ ប៉ាចេត ទុក តែង ដាវ ម៉ុត។ † ១:៨ ១:៨ គុល លូ ក្យង់ ពៀត គុល «អាល់ដា លូ អូមេកា» យី សិច សត់ត្រា អន់ ទ្រួល ឡឹង ពូ លូ អន់ តិក ឡឹង ពូ កាណាង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។ ‡ ១:១៣ ១:១៣ ប័ប ហៃ ដានីអើល ៧:១៣។

១៥ ជុង អែវ ជៀល កាំឡាក់ ឡាក់ កា សាប៉ាន់ ទុំ កា ពូ ពុះ ពីង អុញ ប៉ានីវ អែវ តេះ កាខាក់ ឡាក់ កា យឹង ទៀក ជៀយ។

១៦ ពីង តី សាម៉ា អែវ ចឹក សំឡុង តាំប៉ើះ លូ ទី ដាវ សោត ប្លា ទី ពៀវ ប៊ែង ឡាច់ ឡឹង ពីរ អែវ ម៉ុះ ម៉ាត់ អែវ ឡាក់ កា ដាវ តាតាវ កាខាក់។

១៧ ផះ អាញ ប៊ប់ អែវ អាញ កា បក់ តៅ ងំល់ អូ ហ្លុង ប៉ាណូស ហះ ជុង អែវ ហះកា អែវ សាប៉ាក់ អាញ លូ តី សាម៉ា លូ កាប ផា «ដៃ អ្នក យី អាញ អា ហង ឡាក់ អែវ អន់ទ្រួល ឡឹង ពូ កាខាក់ លូ អន់តឹក ឡឹង ពូ កាខាក់

១៨ យី អាញ អែវ រ៉ែស លើយ។ អាញ តៅ កេះ ហះកា កិញអៀ អា អាញ ទី អាញ អែវ រ៉ែស លើយ។ អាញ ទី អំបាញ អីញ តាក់ អង់រ៉ែស សឹត បក់ តៅ លូ អន់ ពូ ឡាច់ ឡឹង ស្រុក ប៉ាទ្រូ។

១៩ ទីល នីណោះ ហត់ អីស ប្រាក់ គម ទី សារ ញ៉ា ឡាក់ អីស ប៊ប់ អា យី សារ ឡាក់ ផះ កើត ពីះ រំបំ ដាវ អា ទីប ដាវ តែង ម៉ាត់ ទៀ ដេល។

២០ អាញ ចឹង រះ អន់ អីស អូ ហ្លុង ឡឹង សារ អោន សាគីម ឡឹង សំឡុង តាំប៉ើះ លូ ចារ ចែត តា គៀង តាំប៉ើះ ឡាក់ ពូ ប្រគី លូ ម៉ាស យី នីអៀ សំឡុង ឡាក់ អីស ប៊ប់ អាញ ចឹក ណោះ យី មូត បិយ ប្រ្លះ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ្លះ ទី តាំប៉ើះ ក្រំ ចារ ចែត តាគៀង តាំប៉ើះ យី ក្រំ ហៀន សារ ប្រ្លះ ទី តាំប៉ើះ ក្រំ ណោះ ហង»។

២

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហ្សឺ កា មូត មៀង អេភេសូ

១ អែវ រះ កា អាញ ណាវ ផា «ហត់ ប្រាក់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្លះ ឡាក់ រ៉ាងហៃ ក្រំ ហៀន សារ ប្រ្លះ អែវ ពីង មៀង អេភេសូ ណោះ រះ ផា នីអៀះ

បក់ ចឹក សំឡុង តាំប៉ើះ ពីង តី សាម៉ា លូ ចាក ពីង អន់តឹក ចារ ចែត តាគៀង តាំប៉ើះ ឡាក់ ពូ ប្រគី លូ ម៉ាស ណោះ អែវ រះ ផា

២ "អាញ អូ ទី កេះ សារ ឡាក់ អន់ដីស ប្រគី អាញ កា អូ ឡឹង ង៉ាវ ក្លោះ ក្លាង លូ សារ អន់ ដីស អត់ សារីញ កាណាង សារ ឡាបាក ដេល។ អាញ កា អូ អន់តត់ ដេល កា អន់ដីស អូ ចែ កា ប៉ាណូស អូ ដាក់ អន់ដីស សាក់ លូង កេះ មូត បក់ ផា អន់ខៃ ឡាក់ បក់ រះ ប៉ាតាង អាញ ហះកា អន់ដីស អូ អន់តត់ ផា អន់ខៃ ណោះ អូ ត្រត់ បក់ រះ ប៉ាតាង អាញ អុះ យី បក់ ពូង។

៣ អន់ដីស ខំ ដាម អត់ លូ ទី សារ ឡាបាក អូ ញម អុះ ញន កា អាញ។

៤ ហះកា អាញ អ្នក យ៉ូ អន់ដីស ពីង សារ ម៉ោញ យី សារ អន់ដីស អ្នាត ពុត បិច ចែ ម៉ះ អន់ ដីស ឡាក់ កា អន់ដីស យើយ បិច ចែ ផះ ឡឹង គុល ពៃ។

៥ ទីល នីណោះ ហត់ យឹត ចាប្រែប ណាវ ហៃ សារ អន់ដីស ប្រគី ឡឹង អន់ទ្រួល ពៃ ដាក់ កាខាក់ កេះ ហត់ បិទពែង ពុត លូ ប្រគី ង៉ាវ ញ៉ា ឡាក់ អន់ដីស យើយ ប្រគី ផះ អន់ទ្រួល ពៃ ណា វ៉ុ។ ផា អន់ដីស អូ ប្រគី នីណោះ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ដីស ហង ផា អន់ដីស អូ បិទពែង ពុត ពៀក អាញ ចឹង អ្នក ឡាច់ ចារ ចែត តាគៀង ម៉ះ អន់ដីស ឡឹង ចារ ពូ ចែត អែវ ហង។

៦ ហះកា អាញ ប៉ានេ អន់ដីស ពីង សារ ម៉ោញ យី អន់ដីស អូ ណីស កា សារ មូត នីតូឡា ប្រគី អាញ កា អូ ណីស កា សារ ទីណោះ ដេល។

^៧ ហត់ សាំយ៉ាំង អន់ កាខាក់ ពិ សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំ ប៊ើះ ចារ។ ជា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស សា ប្រ្រៈ អ្នែ ឡឹង ឡឹង តើម ឡាក់ អន់ អាញ រ៉ីស ពឹង សួន ប្រ្រៈ ប៊ីកកាតយ៍"។

សត់ត្រា រត័ យូហាន ប្រាត់ ប៉ាហ្សើ កា មូត មៀង សាមីណា

^៨ «ហត់ ប្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ពឹង មៀង សាមីណា ណោះ ជា នីអៀះ

បក់ អ្នែ អន់ទ្រួល ឡឹង ពូ លូ អន់តីត ឡឹង ពូ កាខាក់ យី បក់ តោ លូ រ៉ីស សីត ណារូ អើ រ៉ះ ជា

^៩ "អាញ អ្នែ អន់តត់ កេះ កា អន់ដីស ថុក ឡាក់ លូ តាបាយ កាសត់ ហះកា តាទីច អើ អន់ ដីស យី បក់ ប៉ាតុរដ៍។ អាញ កា អ្នែ អន់តត់ ដេល កា មូត បក់ យីត ជា ឡាក់ អន់ខែ ឡាក់ សុន សាត អ៊ីស្រាអែល អន់ខែ កាប ពោ កា អន់ដីស ហះកា អន់ខែ ណោះ អូ ត្រត់ សុនសាត អ៊ីស្រា អែល អុះ យី ក្រុំ ហៀន សារ ប្រ្រៈ ប៊ីត សាតាំង។

^{១០} ជៃ អ្នែ កា អន់ដីស ចឹង ទី សារ ឡាក់ ណោះ។ ហៃ ម៉ែត ប្រ្រៈ ប៊ីត ចឹង រ៉ូប បក់ អន់ជា កាណុង កាំឡាក់ អន់ដីស អ្នែ ចែត ខុក កៀ សាត់ លូង អន់ដីស ណោះ អន់ដីស ចឹង ថុក ឡាក់ បាក ឡុញ ១០ ដារ។ ទីល នីណោះ អ្នែ អ្នែ អន់ ដាត់ ត្រង់ ទីល តោ ណោះ អាញ ចឹង អន់ អាញ រ៉ីស កា អន់ដីស។

^{១១} ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំ ប៊ើះ ចារ។ ជា អ្នែ សៀ លើយ ទីល ឡុច សារ តោ លីក ទី ពៀរ * អូ ទី អំរាញ អីញ ពឹង អន់ដីស អុះ"។

សត់ត្រា រត័ យូហាន ប្រាត់ ប៉ាហ្សើ កា មូត មៀង ពើកាម៉ុះ

^{១២} «ហត់ ប្រាត់ ប៉ាហ្សើ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្នែ ប៉ាត់ មៀង ពើកាម៉ុះ ណោះ នីអៀះ

បក់ ទី ដារ សោត ឡាក់ ទី ប្តា ទី ពៀរ បើង អើ រ៉ះ ជា

^{១៣} "អាញ អ្នែ កេះ ចារ អន់ដីស អ្នែ ណោះ យី អន់ដីស អ្នែ ហះ ចារ ឡាក់ ទី ត្រេ សាដាច់ ម៉ះ ប្រ្រៈ ប៊ីត សាតាំង។ ហះកា អន់ដីស អ្នែ ដាត់ ត្រង់ លូ អាញ លើយ អូ អ្នែ សៀ អាញ អុះ យ្រៈ រាំងរាំង ពូ ប៉ាន់តោ អាន់ទីប៉ះ ឡាក់ ប៉ាណូស ដាត់ ត្រង់ ឡាក់ រ៉ះ សារ អាញ ពឹង មៀង អន់ដីស យី ពឹង ចារ ឡាក់ ប្រ្រៈ ប៊ីត សាតាំង អ្នែ។

^{១៤} ហះកា ទី សារ អន់ដីស អាញ អ្នែ យ៉ូ អន់ដីស ខង កាណុង កាំឡាក់ អន់ដីស ទី បក់ អន់ ដា ប្រីត ពូយ សារ រត័ បាឡាម ប៉ាំងហៀន។ សើត ពៃ រត័ បាឡាម ណោះ ប៉ាំងហៀន សាដាច់ បា ឡាក់ ប្រើ អើ ប៉ាញ៉ា កា សុនសាត អ៊ីស្រាអែល កៀ ប៉ាណាំ អន់ អន់ខែ សា សាណា ពូ សែន ហ៊ុប ប្រ្រៈ ប៊ីត លូ ប៉ាណាំ អន់ អន់ខែ ប្រីត លូ អង់កាន់ លូ កាម៉ាក់។ †

* ២:១១ ២:១១ សារ តោ លីក ទី ពៀរ ប៉រ ហៃ ២០:១៤-១៥; ២១:៨។ † ២:១៤ ២:១៤ ប៉រ ហៃ ចំលួន ប៉ាសុន (ជន/គណនា) ២៥:១-៣; ៣១:១៦។

១៥ កាប៉ាច់ អន់ដីស កា នីណោះ ដេល កាណាង កាំឡាំង អន់ដីស ទី បក់ អន់ដា ប្រឹក្ចី ពួយ សារ មូត នីកូឡា បាំងហៀន ឡាបៀប អា និះទៅ ដេល។

១៦ ទីល នីណោះ ហាក់ ប៊ិនពែង ពុត ពៀក ពិ ជា អន់ដីស អូ ប៊ិនពែង ពុត អាញ ចឹង ឡា ប៉ា ក់ ចារ អន់ដីស កាណាង រាំងរាំង ស្រីសៗ កែង ម៉ាត់ អា ហង លូ អាញ ចឹង ឡា តាកុះ លូ មូត ណោះ លូ ដាវ ពឹង ពីរ អាញ ដេល។

១៧ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលើង ប្រ្រៈ រះ កា ក្រំ ហៀន សារ ប្រ្រៈ ទិ តាំ ប៊ើះ ចារ។ ជា អ្នក សៀ លើយ ទីល ឡុច អាញ ចឹង អន់ ណាំ ម៉ាណា ឡាក់ អោន សាកីម ណោះ ទីប មប អន់ អំហ្គា បាក ម៉ោញ កាតុ ន កា អន់ដីស ដេល ពឹង អំហ្គា ណោះ ទី ពូ ប្រាក់ សិច ណាវ ឡាក់ អូ ទី បក់ ពៀ អន់ហ្គាល់ អុះ ទី ដឹង បក់ ទី អ្នក អំហ្គា ណោះ ហង ចឹង អន់ហ្គាល់"។

សត់ត្រា វគី យូហាន ប្រាក់ ប៉ាហ្ស៊ី កា មូត មៀង ធៀទេរ៉ា

១៨ «ហត់ ប្រាក់ ប៉ាហ្ស៊ី ប៉ាក់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រំ ហៀន សារ ប្រ្រៈ អ្នែ ប៉ាក់ មៀង ធៀ ទេរ៉ា ណោះ ជា នីអៀះ

គន ប្រ្រៈ ប៊ិកកាតយ ម៉ាត់ អើ តាតារ រ៉ិច លូ អំប៊ូត អុញ ដុង អើ ជៀល កាំឡាក់ ឡាក់ កា សាប៉ានី អើ រះ ជា

១៩ "អាញ អូ ទិ កេះ សារ អន់ដីស ប្រឹក្ចី ណោះ អាញ អូ ដេល កា អន់ដីស ទី ពុត បិច ថៃ លូ អន់ដីស សៀ ទីប អូ តង ពូ លូ អត់ សាំរ៉ាញី កាណាង សារ ឡា បាក។ អាញ កា អូ អន់តត់ ជា សារ អន់ដីស ប្រឹក្ចី ណាវ កិញអៀ អា ដាក់ ហ្គិត ឡឹង អន់ទ្រួល ពែ ណាវ។

២០ ហះកា ទី សារ ម៉ោញ អាញ អ្នក យ៉ូ អន់ដីស យី អន់ដីស ទីមវើរ អន់ អង់កាន់ សិច យេ សិបិល អើ យីត ជា ឡា កោ អើ ឡាក់ វ៉ាគីយ ប្រ្រៈ ហះកា អើ បាំងហៀន លូ ប៉ាងល់ មូត បក់ ប្រឹក្ចី ងារ កា អាញ អន់ អន់ខៃ វីល ដឹង អន់ ប្រឹក្ចី លូ អង់កាន់ លូ កាម៉ាក់ ឡា ឡាក់ ឡា ឡាក់ លូ សា សាណា ពូ សែន ហ្វិប ប្រ្រៈ ប៊ីត។

២១ អាញ កូម អន់ អើ ប៊ិនពែង ពុត ពៀក ហះកា អើ អូ ថៃ ប៊ិនពែង ពុត ពៀក អុះ យី អើ អ្នែ កា ប្រឹក្ចី លូ កាម៉ាក់ និះទៅ។

២២ ទីល នីណោះ អាញ ចឹង ប្រឹក្ចី អន់ អើ អិត ប៉ាណាប កាខាក់ ឡុត។ កាប៉ាច់ មូត បក់ ប្រឹក្ចី សារ រ៉ាលង កល់ អន់ខូ លូ អើ ណោះ ជា អន់ខៃ អូ ប៊ិនពែង ពុត ពៀក អ្នត ប្រឹក្ចី សារ អូ ដាក់ អន់ ខូ លូ អើ ណោះ អាញ ចឹង ប្រឹក្ចី អន់ អន់ខៃ អិត ប៉ាណាប កាខាក់ ដេល។

២៣ អាញ ចឹង ប៉ាន់តោ គន សោ អើ ឡុត ផះ ណោះ ក្រំ ហៀន សារ ប្រ្រៈ ទិណោះ ចឹង អូ អន់តត់ ជា អាញ អា ហង ឡាក់ ប៉ានិត ហៃ ពុត ពៀក ប៉ាណូស កេះណោះ អាញ ចឹង អន់ កា អន់ ដីស តាម ងារ ឡាក់ អន់ដីស ប្រឹក្ចី ណោះ ហង។

២៤ សារ អើ បាំងហៀន ណោះ ពូ អើ ជា សារ ជ្រុ មះ ប្រ្រៈ ប៊ីត សាតាំង។ កាប៉ាច់ មូត បក់ អន់ដា កាណាង កាំឡាំង អន់ដីស អ្នែ ពឹង មៀង ធៀទេរ៉ា ឡាក់ អូ ទី ប្រឹក្ចី ពួយ សារ អើ បាំងហៀន ណោះ អាញ អូ ប្រើ អន់ដីស ប្រឹក្ចី ងារ ញ៉ា ណាវ ឡាក់ ញ៉ា កុះ

† ២:១៦ ២:១៦ ងារ អា យី កប រៀប ឡឹង ប៉ានីន អើ ឡាក់ ទី អំរ៉ាញ អីញ ដេល។ S ២:១៧ ២:១៧ សើត ពែ ពូ យើយ អ្នក អំហ្គា បាក ប្រាក់ សត់ត្រា ធៀក ពូ ពីះ អែត សា។ សារ អា រៀប ឡាក់ កា ប្រ្រៈ ធៀក ពូ ឡា អែត សា អន់ខូ លូ អើ ពឹង ប្លែង។

២៥ ឃឺ ក្រាន់ កា អ្នែ ស្មឿ កាខាក់ សារ ឡាក់ អន់ដីស ស្មឿ កេះ លើយ ទីល ដាវ អាញ ពី: ទីល ទៀ បត់ កេះ។

២៦ ផា អ្នែ ស្មឿ លើយ លូ ប្រត់ ងារការ កា អាញ លើយ ទីល អង់កក់ តេះ ចឹង ឡុច ទៀ អាញ ចឹង អន់ អន់ដីស ទី អំវាញ អីញ អំបាំង មូត សុនសាត អន់ទៀតៗ។

២៧ អន់ដីស ចឹង រាំងហៃ ប៉ាសុន ទិណោះ ឡាក់ កា ពូ តាត់ ប៉ាទុះ កត់ កាអិល លូ អ៊ឹង កាទូង ប៉ាសយ់។*

២៨ អន់ដីស ចឹង ទី អំវាញ អីញ ឡាក់ កា អំវាញ អីញ អាញ ទី ឡឹង ពី អាញ ដេល អាញ កា ចឹង អន់ សំឡង់ ព្រឹក † កា អន់ដីស។

២៩ ហត់ សាំយ៉ាំង អន់ កាខាក់ សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រះ រះ កា ក្រុំ ហៀន សារ ប្រ្រះ ទី តាំ ប៊ើ: ចារ"។

៣

សត្រា វត៌ យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង សើដេះ:

១ «ហត់ ច្រាត់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រះ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រះ ឡាក់ អ្នែ ពីង មៀង សើដេះ ណោះ រះ ផា នីអៀះ

បក់ ទី ប៉ាង៉ាត់ ប៉ាលឹង តាំប៊ើ: ម៉ះ ប្រ្រះ បិកកាតយំ លូ ចឹក សំឡង់ តាំប៊ើ: អ៊ែ រះ ផា "អាញ អ្ន ទី កេះ សារ ឡាក់ អន់ដីស ប្រត់ ណោះ អន់ដីស លៅ សិច ផា អ្នែ រ៉ុស ហះកា តាទីច អ៊ែ អន់ ដីស តៅ កេះ។

២ ហត់ សាទីរ ឡាកោ លូ ប៉ាកាង កាណាត់ ញ៉ាៗ ឡាក់ អ្នែ សល់ បើត ចឹង តៅ ណោះ អន់ កាចាប់ ខង អាញ បំបំ ផា សារ ឡាក់ អន់ដីស ប្រត់ ណោះ បើ ដាត់ កាខាក់ អុះ ហះ ម៉ាត់ ប្រ្រះ អាញ។

៣ ទីល នីណោះ ហត់ កាចាំង ឡឹង សារ ញ៉ា ឡាក់ អន់ដីស កាតាំង ឡឹង ប៉ានីរ ប្រ្រះ កេះ ណោះ ប្រត់ ពូយ លូ ប៊ុនពែង ពុត ពី។ ផា អន់ដីស អូ សាទីរ ឡាកោ អាញ ចឹង ឡាក់ ប៉ាត់ ចារ អន់ ដីស ឡាក់ កា បក់ អន់តុង អន់ដីស អូ អន់តត់ កា អាញ ចឹង ពី: ទីល ប៉ាត់ អន់ដីស មង ប៉ុប ចំ អុះ។

៤ ហះកា អ្នែ ពីង មៀង សើដេះ ណោះ ទី បក់ អន់ដា កាណុង កាំឡាំង អន់ដីស អូ ប្រត់ អន់ ខោ អារ អន់ខៃ បឹត អិក អុះ អន់ខៃ ណោះ ចឹង កាសិប ពៀត នែវ បាក ចាក អន់ខូ លូ អាញ ខង អន់ខៃ ឃឺ ចឹង ពៀត នែវ អា ហង់។

៥ ផា អ្នែ ស្មឿ លើយ ទីល ឡុច ណោះ អន់ដីស ចឹង ទី កាសិប ពៀត ខោ អារ នែវ បាក អាញ កា អូ អ៊ូត ឡាច់ សិច អន់ដីស ឡឹង ផាបំ ច្រាត់ សិច បក់ ទី អាញ រ៉ុស អុះ។ អាញ កា ចឹង រះ សិច អន់ដីស ហះ ម៉ាត់ ពី អាញ លូ ហះ ម៉ាត់ បិយ អ៊ែ ដេល។

៦ ហត់ សាំយ៉ាំង កាខាក់ ពី សារ ប៉ាង៉ាត់ ប៉ាលឹង ប្រ្រះ រះ កា ក្រុំ ហៀន សារ ប្រ្រះ ទី តាំប៊ើ: ចារ"។

សត្រា វត៌ យូហាន ច្រាត់ ប៉ាហ្សឺ កា មូត មៀង គីឡាដិលសៀ

* ២:២៧ ២:២៦-២៧ បំ ហៃ ផាបំ អញសើ ប៉ានេ ប្រ្រះ (ទំនុក/តម្កើង) ២:៨-៩។ † ២:២៨ ២:២៨ សំឡង់ ព្រឹក ឃឺ សំឡង់ គីស ឡាក់ ឡាច់ កាំបី។ ឃឺស៊ូ អន់ សំឡង់ គីស អា កា អន់ខៃ ភៀ តវ័តាង ផា ទី ទ្រុង អន់ខៃ ហង់។

៧ «ហត់ ប្រាក់ ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ ឡាក់ អ្វី ពីង មៀង ក៏ឡាដិលភៀ ណោះ រ៉ះ ជា នីអៀះ

បក់ ដាក់ កាខាក់ សាំរ៉ាប់ កា ប្រ្រៈ លូ ទី ពុត ដាក់ ត្រង់ លូ ចឹក គន កាចេ ម៉ះ សាដាច់ ដា រីត ជា អើ បើក អូ ទី ពៀ អ្នក ត្រើត អុះ ជា អើ កាត្រើត អូ ទី ពៀ អ្នក បើក អុះ។ អើ រ៉ះ ជា

៨ "អាញ អូ ទី កេះ សារ ឡាក់ អន់ដីស ប្រ្រៈ ណោះ ហៃ អាញ បើក អ្នក អំប៉ា ហោះ ម៉ាត់ អន់ ដីស កេះ អូ ទី ពៀ ចឹង អ្នក ត្រើត អុះ។ យ្រ្រៈ អន់ដីស ទី សារ អំរ៉ាញ អីញ បាបិត បាបិត កា តាម កា អន់ដីស ប្រ្រៈ ពូយ ប៉ានីរ អាញ លូ អូ ទី កាប ជា អូ អន់ហ្គាល់ អាញ ដេល។

៩ ហៃ អាញ ចឹង មប ក្រុំ ហៀន សារ ប្រ្រៈ បឹត សាតាំង អន់ កា អន់ដីស។ អន់ខែ ជា ឡា កោ អន់ខែ សុនសាត អ៊ីស្រាអែល ហោះ កា តាទីច អើ អូ ត្រត់ សុនសាត អ៊ីស្រាអែល អុះ យី អន់ ខែ កាប ពូង។ អាញ ចឹង អន់ មូត ទិណោះ កាដាប សាប្រ្រៈ ហោះ ជុង អន់ដីស ម៉ាត់ អន់ ពូ អូ អន់ តត់ ជា អាញ បិច ចៃ កា អន់ដីស តាទីច។

១០ ញន កា អន់ដីស ខំ ប្រ្រៈ ពូយ ប៉ានីរ អាញ លើយ ណោះ អាញ កា ចឹង រាំងហៃ អន់ដីស អន់ រ៉ាប់ ឡឹង សារ ឡាបាក់ ឡាក់ ចឹង កើត ពីះ ពីង អង់កក់ តេះ អា ភៀ សាត់ លូង ប៉ាណូស ទិខូ។

១១ អាញ ចឹង ឡា ទីល រាំងរាំង ស្រីសៗ ប៉ាត់ ម៉ាត់ ទៀ ហង អ្នក អ្វី សៀ លើយ សារ ឡាក់ អន់ដីស សៀ កេះ ភៀ ជៃ អន់ ទី បក់ ពៀ តាបិត អ្នក រាំងរាំង ឡឹង អន់ដីស។

១២ ជា អ្វី សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស ប្រ្រៈ អញ ជុង កាណុង រោង រ៉ាម៉ះ ម៉ះ ប្រ្រៈ អាញ លូ អូ ទី ពៀ ចឹង អ្នក ឡាច អន់ដីស ឡឹង រោង រ៉ាម៉ះ ណោះ ណារ អុះ។ អាញ ចឹង ប្រាក់ សិច ប្រ្រៈ អាញ ពីង អន់ដីស ណោះ លូ ចឹង ប្រាក់ សិច មៀង ម៉ះ ប្រ្រៈ អាញ យី មៀង យេរូសាឡឹម ណារ ឡាក់ ជីរ ឡឹង ប្លែង លូ ឡឹង ប្រ្រៈ អាញ។ អាញ កា ចឹង ប្រាក់ សិច ណារ ម៉ះ អាញ ពីង អន់ដីស ដេល។

១៣ ហត់ សាំយ៉ាំង កាខាក់ សារ ប៉ាដាត់ ប៉ាលីង ប្រ្រៈ រ៉ះ កា ក្រុំ ហៀន សារ ប្រ្រៈ ទិ តាំប៉ើះ ចារ"។

សត់ត្រា រតី យូហាន ប្រាក់ ប៉ាហ្សឺ កា មូត មៀង ឡោឌីសេ

១៤ «ហត់ ប្រាក់ សត់ត្រា ប៉ាហ្សឺ ប៉ាត់ បិយ ប្រ្រៈ ឡាក់ រាំងហៃ ក្រុំ ហៀន សារ ប្រ្រៈ អ្វី ពីង មៀង ឡោឌីសេ ណោះ រ៉ះ ជា នីអៀះ

បក់ ពូ អើ ជា "អាមែន" ឡាក់ ជាញ៉ាន ដាក់ ត្រង់ លូ ត្រត់ តាទីច ឡាក់ តាំងឡា ទិ កាណាត់ ញ៉ាៗ ឡាក់ ប្រ្រៈ បិកកាតយ័ ទី បាំងកើត អើ រ៉ះ ជា

១៥ "អាញ អូ ទី កេះ សារ អន់ដីស ប្រ្រៈ ណោះ យី អាញ អូ ចៃ កា អន់ដីស ឡាអត់ កា អូ ឡា អត់ តុ កា អូ តុ។ អាញ បិច អន់ អន់ដីស តុ កាខាក់ លើ ឡាអត់ កាខាក់ ណោះ ដាក់ ហ្វិត។

១៦ ញន កា អន់ដីស ក្រាន់ កា អ្វី តុ អីរៗ ទីល នីណោះ អាញ ចឹង ឡាក់ អ្នក អន់ដីស ឡឹង ពីរ អាញ ហង

១៧ ខង អន់ដីស អ្នក ជា 'ញន ប្រ្រៈ ប៉ាតុរដំ ទី រ៉ាស អៀង កាខាក់ កេះ អូ តងកាន កាណាត់ ញ៉ា ណារ អុះ' ហោះ កា អន់ដីស អូ អូ អន់តត់ ជា អន់ដីស ផះ ថុក ញ៉ាក តាបាយ កាសត់ លូ ប្លែល ម៉ាត់ ទីប អ្វី សាឡុន អូ ទី ខោ អារ កាសិប ពៀត ណោះ អុះ។

១៨ អាញ ប័រ អន់តត់ រ៉ះ កា អន់ដីស អន់ អន់ដីស ឡា ណាំង តាច់ ម៉ាស ឡឹង អាញ ឡាក់ ម៉ាស ទី សុះ ប៉ាហ្វូច់ លូ អុញ ភៀ អន់ អន់ដីស កើត ប្រ្លឹះ ប៉ាតុរង តាទីច លូ តាច់ ខោ អារ បាក ម៉ាត់ អន់ ដីស កាសិប ពៀត ជៃ អន់ អន់ដីស តាយួស កា ពូ កា អន់ដីស អ្នែ សាឡុន នីអៀ។ ហត់ តាច់ អន់ ហ្គាំ ចះ ម៉ាត់ ឡឹង អាញ ដេល ម៉ាត់ អន់ដីស ហៃ ប័ប៊ី សាឡុះ ហង។

១៩ អាញ កាប តាត់ អញចាល លូ អន់តត់ ប៉ាតោ កា បក់ ចំ ឡាក់ អាញ ប៊ុច ចៃ ទីល នីណោរ៖ ហត់ ទី ពុត ត្រាំង លូ ប៊ុនពែង ពុត ពៀក ពិ។

២០ ហៃ អាញ អន់តារ ហះ អំបារ ទីប កាខត់ អំបារ ដេល ផា ពៀ កាតាំង ប៉ានីរ អាញ កេះ ណោះ បើក អំបារ ជៀក អាញ ម៉ុត ណោះ អាញ ចឹង ម៉ុត កាណុង ហី អ៊ែ ណោះ ទីប អាញ ចឹង សា សាណា អន់ខូ លូ អ៊ែ អ៊ែ កា ចឹង សា សាណា អន់ខូ លូ អាញ ដេល។

២១ ផា អ្នែ សៀ លើយ ទីល ឡុច អាញ ចឹង អន់ អន់ដីស អង់អ្នែ ពឹង ត្រេ សាដាច់ អន់ខូ លូ អាញ ឡាក់ កា អាញ អង់អ្នែ ពឹង ត្រេ សាដាច់ អន់ខូ លូ ពិ អាញ ដេល ផះ អាញ ចាយ ទ្រង អាញ។

២២ ហត់ សាំយ៉ាង កាខាត់ សារ ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ រ៉ះ កា ក្រុំ ហៀន សារ ប្រ្លឹះ ទី តាំប៉ើះ ចារ»។

៤

សារ ពូ សាំប្លឹះ ប៉ានេ ប្រ្លឹះ អ្នែ ពឹង ប្លែង

១ ឡែង ឡឹង ណោះ អាញ ប័ប៊ី អំបារ ពឹង ប្លែង បើក អ្នាត កេះណោះ ប៉ានីរ ឡាក់ អាញ កាតាំង ឡាក់ កា ប៉ានីរ សាណោង ផះ អន់ទ្រួល ពៃ អ៊ែ កាប លូ អាញ ណារ ផា «ចុ ហារ ប៉ាត់ អា អាញ ចឹង តាំបាង អន់ អីស ប័ប៊ី សារ ញាំ ឡាក់ ចឹង ត្រត់ កើត ពិះ តែង ម៉ាត់ ទៀ»។

២ ផាឌី ប៉ាដាត់ ប៉ាលឹង ប្រ្លឹះ ប៉ោក ហារ អាញ ឡុត អាញ កា ប័ប៊ី ត្រេ សាដាច់ ពឹង ប្លែង លូ ទី ម៉ោញ ដួរ អង់អ្នែ ពឹង ត្រេ ណោះ។

៣ បក់ អង់អ្នែ ពឹង ត្រេ សាដាច់ ណោះ តាតារ ឡាក់ កា តាយ៉ាល់ កាហ្រី ទុំ លូ ទី កាញ់ច្រូ វែល ជុំ ត្រេ ណោះ តាតារ ក្លាត់ ឡាក់ កា តាយ៉ាល់ ខៀវ សាង។

៤ អ្នែ ជុំ ត្រេ សាដាច់ ណោះ ទី ត្រេ ២៤ ណារ លូ ទី ម្នុត ត្រាត់ រ៉ាងហៃ ប៉ាសុន ប្រ្លឹះ ២៤ ដួរ កា សិប ពៀត ខោ អារ បាក តល់ ម្នុក ម៉ាស អង់អ្នែ ពឹង ត្រេ ណោះ ដេល។

៥ ទី កាំឡាត ទី តេះតរ ឡាច់ ឡឹង ត្រេ សាដាច់ ណោះ។ ហះ ដ្ឋីរ ត្រេ ណោះ ទី កាបង តាំប៉ើះ ផះ កិត តាតារ កាខាត់។ កាបង ទីណោះ យី ប៉ាដាត់ ប៉ាលឹង ទី តាំប៉ើះ ម៉ះ ប្រ្លឹះ បិកកាតយំ។

៦ តែង ដ្ឋីរ ត្រេ សាដាច់ ណោះ ទី វីច លូ ឡៀក តាំងលេប៉ា សាង រ៉ាប្លឹះ ឡាក់ កា សាមីល រ៉ាប៉ោះ ហី។ ជុំ ត្រេ ណោះ ទី កាណាត់ អ្នែ វីស ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង អង់កក់ ទីប តែង ដ្ឋីរ។

៧ កាណាត់ ទី ម៉ោញ ឡាកោ អ៊ែ វីច លូ ក្លា កាណាត់ ទី ញៀរ ឡាកោ អ៊ែ វីច លូ រ៉ក់ ទោល កា ណាត់ ទី ប៉ែង ម៉ុះ ម៉ាត់ អ៊ែ វីច លូ ប៉ាណូស កាណាត់ ទី ប្លាន់ ឡាកោ អ៊ែ វីច លូ ក្លាង អិក ផះ ប៉ារ។

៨ កាណាត់ អ្នែ វីស ទី ប្លាន់ ណោះ ទី កាហ្លាប ត្រោ ទី ប្លាន់ កាតុ ទី ម៉ាត់ ប៉ាញី ទីប ឡាកោ ទីប តែង ឡឹង ទីប តែង កាណុង កាហ្លាប ដេល។ កាណាត់ ទីណោះ កាប អូ រ៉ាឡុរ អូ រ៉ាឡុរ ទីប កាដាវ ទីប កាម៉ាង អន់ខែ កាប ផាះ

«ប្រ្លឹះ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់ ដាក់ ត្រង់ កាខាក់
 ប្រ្លឹះ បិកកាតយ័ អែវី ទី អំរ៉ាញ អ៊ីញ អំបាំង កាណាគី ញ៉ាៗ ទិណោះ
 អែវី អែវី ឡឺង សើត ពៃ លូ អែវី ទីល រ៉ប់ ដារ អា
 អែវី ចឹង ជីវ ណាវ»។

៩ ប៉ាក់ កាណាគី ទិ ប្លាន់ ណោះ អន់ខៃ ប៉ានេ តាំប៉ោក ហោក រ៉ត់ កា ប្រ្លឹះ ឡាក់ អែវី ពឹង ត្រេ សាដាច់
 យី ប្រ្លឹះ ឡាក់ អែវី លើយ

១០ កេះណោះ មួត ក្រាក់ តាំងកង់ ទិ ២៤ ដូវ កា មូប កល់ ទីះ តេះ ហះ ម៉ាត់ ប្រ្លឹះ ឡាក់ អង់អែវី ពឹង
 ត្រេ ទីប សាំប្លឹះ ប៉ានេ អែវី ឡាក់ ទី អាញ អែវី លើយ កេះណោះ អ្សក់ ឡាច់ មួត ឡឺង កល់ អន់ខៃ អន់
 ហះ ដីរ ត្រេ លូ កាប ផាះ

១១ «អី ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ តាំងឡា ញឺន
 អីស យី ចឹង ទី សារ តាតារ ក្លាត់ លូ លៅ លែង សិច លូ អំរ៉ាញ អ៊ីញ
 ខង អីស បាំងកើត កាណាគី ញ៉ាៗ
 ត្រឹប នែវ កើត ទី លូ អែវី ញុន កា ពុត អីស ហង់»។

៥

សារ ផាប់ ពូ ប៉ាតីត ចារី តាំប៉ើះ ចារ

១ កេះណោះ អាញ ប័ប ផាប់ * ពឹង តី សាម៉ា ប្រ្លឹះ ឡាក់ អែវី ពឹង ត្រេ សាដាច់។ ពឹង ផាប់ ណោះ
 ទី ប្រាក់ សត់ត្រា ទីប តែង ឡឺង ទីប តែង កាណាង លូ ទី ប៉ាតីត ចារី តាំប៉ើះ ចារ ពឹង ណោះ ដេល។

២ កេះណោះ ណាវ អាញ ប័ប បិយ ប្រ្លឹះ ម៉ោញ ដូវ ឡាក់ កេង ខាក់ កាប ម៉ែៗ ផា «ពៀ ចឹង យី
 ត្រត់ អ្សក់ ឡាច់ ចារី លូ ឡាង ផាប់ អា?»

៣ ហះកា យ័ះ អែវី ពឹង ប្លែង កាតាម អែវី ពឹង តេះ លើ កាន់តេះ តេះ កាតាម កា អូ ទី បក់ ពៀ
 ចឹង អូ ឡាង លូ ហៃ សត់ត្រា កាណាង ផាប់ ណោះ អុះ។

៤ ផះ ណោះ អាញ អង់ហ្សាំង ញ៉ា កាខាក់ ខង អូ ទី បក់ ពៀ ចឹង យី ឡាង ហៃ ផាប់ ណោះ ទី
 អុះ។

៥ ផាឌី ទី ក្រាក់ តាំងកង់ ម៉ោញ ដូវ រះ កា អាញ ផា «ដៃ ញ៉ា ហង់ ហៃ តោ ក្លា ឡាក់ កើត ឡឺង
 ផ្លង់ រ៉ាប់ យូដា † យី បក់ កើត ឡឺង ផ្លង់ រ៉ាប់ សាដាច់ ដារីត អែវី ចាយ ទ្រង អែវី តេះ អែវី ចឹង អូ អ្សក់
 ឡាច់ ចារី ទី តាំប៉ើះ ចារ លូ ឡាង ផាប់ ណោះ»។

៦ កេះណោះ ណាវ អាញ ប័ប គន ចៀម ម៉ោញ អែវី អន់តារ ហះ ម៉ាត់ ត្រេ សាដាច់ លូ ពឹង អន់តិ
 គី កាណាគី ឡាក់ ទី អាញ រីស ទី ប្លាន់ លូ ពឹង អន់តិគី មួត ក្រាក់ តាំងកង់។ គន ចៀម ណោះ ហៃ
 ឡាក់ កា ពូ កោះ រ៉ាម៉ះ ប្រ្លឹះ កេះ។ ចៀម ណោះ ទី អង់តៃ តាំប៉ើះ ម៉ាត់ តាំប៉ើះ កាប៉ាច់ ម៉ាត់ តាំ
 ប៉ើះ ណោះ យី ប៉ាដាត ប៉ាលីង ទី តាំប៉ើះ ម៉ះ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ប្រើ ពីះ ប៉ាញ ទីប អង់កក់
 តេះ។

៧ គន ចៀម ណោះ កា ឡាក់ អ្សក់ ផាប់ ឡឺង តី សាម៉ា ប្រ្លឹះ ឡាក់ អង់អែវី ពឹង ត្រេ ណោះ។

* ៥:១ ៥:១ ផាប់ រ៉ុងរ៉ុង ណោះ យី ផាប់ ពូ តាម។ † ៥:៥ ៥:៥ បំ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ៤៩:៩។

៨ ប៉ាត់ គន ចៀម អ្យក់ ជាប់ កេះៗ កាណាត៍ ឡាក់ ទី អាញ រឺស ទី ប្លាន់ លូ ម្នត ក្រាត់ តាំងកង់ ទី ២៤ ដួវ កា កាដាប ហះ ម៉ាត់ គន ចៀម។ អន់ខៃ ចឹក ព្រួក ដួវ ម៉ោញ លូ ចឹក អក ម៉ាស ឡាក់ ទី តាំងហ៊ុម ប៉ាញ្ញី អក ណោះ។ តាំងហ៊ុម ណោះ យី សារ ម្នត ប៉ាសុន ប្រ្លៃ ម៉ន់។

៩ អន់ខៃ កា ចាជៃ អញ្ញីស៊ី ណារ ផាះ

«អីស ហង យី ចឹង អ្យក់ ជាប់ អា លូ ចឹង អ្យក់ ឡាច់ ចារី ខង ពូ ប៉ាន់តោ អីស ប្រ្លៃ កាណាត៍ រ៉ាម៉ះ ប្រ្លៃ:

អីស ហ្វាយ ប៉ាណូស គ្រឹប ផ្លង់ គ្រឹប សុនសាត គ្រឹប ប៉ាថេត អន់ កា ប្រ្លៃ បិកកាតយ័ ញុន កា ផាម អីស។

១០ អីស ប្រ្លៃ អន់ ពូ កេះ ប៉ាសុន ប្រ្លៃ រ៉ាំងហៃ រ៉ាំងឡា លូ ប្រ្លៃ អន់ កេះ ក្រុំ រ៉ាម៉ះ ប្រ្លៃ ប្រ្លៃ ង៉ារ កា ប្រ្លៃ ពិន អន់ខៃ ណោះ ចឹង រ៉ាំងហៃ រ៉ាំងឡា ពីង អង់កក់ កេះ»។

១១ ផះ ណោះ អាញ ប័ប លូ កាតាំង ប៉ានីរ បិយ ប្រ្លៃ អវៗ អៀង កាខាក់ អ្នែ ជុំ គ្រេ សាដាច់ លូ ជុំ កាណាត៍ ឡាក់ ទី អាញ រឺស លូ ជុំ ម្នត ក្រាត់ តាំងកង់។ បិយ ប្រ្លៃ ណោះ ទី ចំលួន អៀង ប៊ុន រ៉ាពូ ប៊ុន មីន ប៊ុន ស៊ែន។

១២ អន់ខៃ កាប ម៉ែវ ផា «គន ចៀម ឡាក់ ពូ ប៉ាន់តោ ណោះ អែ យី ចឹង ទី សារ អំរ៉ាញ អីញ ទី រ៉ាស អំប៉ាស សារ ហ្សាំង សាឡាច់ សារ សុត ថាំង សាំងឡាង អីញ លូ សារ លៅ លែង សិច សារ តាតារ ក្លាត់ លូ សារ ពូ ប៉ានេ»។

១៣ ផះ ណោះ អាញ កាតាំង ប៉ានីរ កាណាត៍ ទីណោះ ទីប អ្នែ ពីង ប្លែង អ្នែ ពីង កេះ អ្នែ កាន់ តេះ តេះ លូ អ្នែ កាណាង ទៀក សាឡីត សាឡាយ កាប ផា «អន់ ប្រ្លៃ ឡាក់ អង់អ្នែ ពីង គ្រេ សា ដាច់ លូ គន ចៀម ទី សារ ប៉ានេ សារ លៅ លែង សិច សារ អំរ៉ាញ អីញ លូ សារ តាតារ ក្លាត់ លើយ អូ អូ ឡុច»។

១៤ កេះណោះ ណារ កាណាត៍ ឡាក់ ទី អាញ រឺស ទី ប្លាន់ កា កាប ផា «អាមែន !» ម្នត ក្រាត់ តាំង កង់ កា កាដាប សាំប្លៃ ដេល។

៦

សារ គន ចៀម អ្យក់ ឡាច់ ចារី ត្រោ ចារ

១ កេះណោះ អាញ ប័ប គន ចៀម អ្យក់ ឡាច់ ចារី ចារ ទី ម៉ោញ កាណាង ចារ ទី តាំប៉េះ ណោះ ផា ឌី អាញ កាតាំង ប៉ានីរ កាណាត៍ ឡាក់ ទី អាញ រឺស ទី ម៉ោញ កាប កេះ ឡាក់ កា កេះតរ អែ កាប ផា «ហត់ ពីរ ពី !»

២ អាញ កា ប័ប សេះ បាក ម៉ោញ បក់ ជិះ សេះ ណោះ ចឹក ស្រាត់ ពូ កា អន់ ម្នត សាដាច់ កា អែ តល កេះណោះ ឡាច់ ចាក ភ្នើ ឡា តាក្លះ អន់ ចាយ ទ្រង អែវ។

៣ ប៉ាត់ គន ចៀម អ្យក់ ឡាច់ ចារី ចារ ទី ញៀវ អាញ កាតាំង ប៉ានីរ កាណាត៍ ឡាក់ ទី អាញ រឺស ទី ញៀវ អែ កាប ផា «ហត់ ពីរ ពី !»

៤ ជាឌី កា ទី សេ: ម៉ោញ ណារ្ក កាប្រើ ឡាក់ កា អុញ ប្រ្រៈ អន់ បក់ ជិ: សេ: ណោះ អ្ន អ្យក់ ឡាច់ សារ សាណាក សារ៉ាក ឡឺង អង់កក់ តេះ គៀ ប្រ្រ័ត អន់ ប៉ាណូស កោះ ប៉ាន់តោ គូប សោប ពូ កា អន់ ដាវ តិស ម៉ោញ កា អើ ដេល។

៥ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ប៉ែង អាញ កាតាំង ប៉ានីរ កាណាត ឡាក់ ទី អាញ រឺស ទី ប៉ែង អើ កាប ជា «ហត់ ពី: ពិ!» អាញ កា ប៉ប សេ: ម៉ូ ម៉ោញ បក់ ជិ: សេ: ណោះ អើ ចឹក កាឡូ ម៉ោញ។

៦ អាញ កាតាំង ឡាក់ កា ទី ប៉ានីរ ប៉ាណូស កាប ពីង អន់តិក កាណាត ឡាក់ ទី អាញ រឺស ទី ប៉ាន់ ណោះ រ៉: ជា «ពីង អង់កក់ តេះ ទី សារ ឡាយិត ឡឺងរ៉ាញ កាខាក់ តេះ ទីល នីណោះ តៃ ពៀ សាឡឺ ឡាក់ ដាត់ ហារ ត្រាំង ម៉ោញ កាឡូ ទី ខា ម៉ោញ កាក់ * តៃ ពៀ សាឡឺ ឡាក់ អូ សូរ ដាត់ កា ហារ ត្រាំង ដេល ប៉ែង កាឡូ ទី ខា ម៉ោញ កាក់ ដេល ហះកា សាដី លូ តាពៃ ថ្លៃ អង់កាច ដៃ តាត់ អញសឹត ដៃ †»។

៧ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ប៉ាន់ អាញ កាតាំង ប៉ានីរ កាណាត ឡាក់ ទី អាញ រឺស ទី ប៉ាន់ អើ កាប ជា «ហត់ ពី: ពិ!»

៨ អាញ កា ប៉ប សេ: នៃវ ប្លឹក ម៉ោញ បក់ ជិ: សេ: ណោះ សិច អើ សារ តោ ស្រុក ប៉ាទ្រូ កា ទី ហះ ណោះ ដេល។ ប្រ្រៈ អន់ សារ តោ លូ ស្រុក ប៉ាទ្រូ ទី សារ អំរ៉ាញ អីញ ពីង អង់កក់ តេះ គៀ ប៉ាន់តោ ប៉ាណូស ប៉ាណូស ប៉ាន់ តាប៉ល់ អើ ចឹង ប៉ាន់តោ ម៉ោញ តាប៉ល់ យី ប៉ាន់តោ លូ ដាវ លូ សារ ឡាយិត ឡឺងរ៉ាញ លូ ត្រត់ ប៉ាញ រ៉ាបល់ លូ កាណាត ព្រី តាតេះ។

៩ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ប៉ាតាម អាញ ប៉ប ហះ កាន់តេរ អន់ហ្នឹង ពុះ កាណាត រ៉ាម៉: ប្រ្រៈ ទី ប៉ាដាត ប៉ាណូស បក់ ពូ ប៉ាន់តោ ញាន កា ប្រ្រ័ត ពុយ ប៉ានីរ ប្រ្រៈ លូ រ៉: សារ យីស៊ុ។

១០ ប៉ាដាត ម្នត ទីណោះ កាប ម៉ែ ជា «អី ប្រ្រៈ ឡាក់ តាំងឡា ញីន ឡាក់ ដាត់ ត្រង់ តាទិច ក្យា គំ ដាវ ចំ ណារ្ក អីស ចឹង តាត់សិន សារ លូ តូ ប៉ាណូស ពីង អង់កក់ តេះ ញាន កា ពូ ប៉ាន់តោ ញីន?»

១១ ពូ អន់ អារ អ៊ឺង នៃវ បាក កា អន់ខែ ដូវ ម៉ោញ ៗ លូ កាតាំង ប៉ានីរ ពូ រ៉: ជា «អន់ដីស អ្ន ក្យា គំ បាប៉ែត ណារ្ក ហិ កូមី ទីល ពូ ចឹង ប៉ាន់តោ ម្នត អុះ មី ឡាក់ ប្រ្រ័ត ដាវ អន់ខូ លូ អន់ដីស អន់ គ្រឹប ចំលូន ហិ»។

១២ ប៉ាក់ គន ចៀម អ្យក់ ឡាច់ ចារ ចារ ទី ត្រោ អាញ ប៉ប តេះ រ៉ាវែត កាខាក់ ដាវ កា កើត ម៉ា ម៉ាំង គ្រឹប រ៉ាងអិត ខៃ កា កើត កាប្រើ ឡាក់ កា ជាម។

១៣ កាប៉ាច់ សំឡង់ ពីង ប្ល័ង កា ឡឺ ជីវ ពីង អង់កក់ តេះ ឡាក់ កា ថ្លៃ ហ្រា ឡាន់ ប្រាង កា ខ្យាល ឡាយ: តើម អើ។

១៤ ប្ល័ង កា ហ្យឺង រ៉ាដាប ឡាក់ កា ពូ តាម្រ ពេល រ៉ាន់ដាប កាប៉ាច់ ប៉ានីរ លូ តាត្រាល់ ទីណោះ កា តាពល ឡាច់ ឡឺង ចារ អើ ដេល។

១៥ ម្នត សាដាច់ អ្ន ពីង អង់កក់ តេះ លូ ម្នត បក់ ប្រ្រ័ត កាន រ៉ាតិស ម្នត ម៉ែត តាហាន ម្នត កេង ខាក់ ទីប ប៉ាសុន ទីប ទុច ពូ កា ប៉ាណា គូប ឡា អោន កាណាង រឺង ប៉ានីរ លូ កាណាង គឹប អំហ្គោ។

* ៦:៦ ៦:៦ ម៉ោញ កាក់ ពៀត តុល «ម៉ោញ ខែណារី» យី ខា ប្រ្រ័ត តូលី ម៉ោញ ដាវ។ ចាម៉ាដា ពូ តាច់ តៃ ពៀ សាឡឺ ឡាក់ ដាត់ យី អើ ១០ កាឡូ ទី ខា ម៉ោញ កាក់ អា កាប៉ាច់ តៃ ពៀ សាឡឺ ឡាក់ អូ សូរ ដាត់ ពូ តាច់ យី អើ ៣០ កាឡូ ទី ខា ម៉ោញ កាក់ ដេល។

† ៦:៦ ៦:៦ សាដី លូ តាពៃ ថ្លៃ អង់កាច ដៃ តាត់ អញសឹត ដៃ ពិន ព្រៃ នីអៀ កា ត្រត់ ដេល: ដៃ កាល់ អ្នត តើម អូលុវ លូ តើម ថ្លៃ អង់កាច ហង ។

១៦ អន់ខែ កាប ជា «អី ប៉ានីម អី អំហ្គោ ហត់ គ្លឹម ញីន ពិ លូ តង់ អោន ញីន អន់ វ៉ាវ៉ាច់ ឡឹង ម៉ាត់ ប្រ្រៈ ឡាក់ អង់អ្នែ ពឹង ត្រេ សាដាច់ លូ អន់ វ៉ាវ៉ាច់ ឡឹង សារ គន ចៀម អីក

១៧ ខង ដាវ កេង ខាក់ ឡាក់ ដាវ ប្រ្រៈ លូ គន ចៀម អីក ពិ: ទីល កេ: អូ ទី បក់ ពៀ ចឹង វ៉ាវ៉ាច់ ឡាកោ អុះ»។

ល

សារ បិយ ប្រ្រៈ ប៉ាតីត ត្រា ពឹង កល់ យ៉ាង មូត សៀ ប្រ្រៈ

១ កេះណោះ ណារ៉ូ អាញ ប័ប បិយ ប្រ្រៈ ប៉ាន់ ដូរ អន់តាវ ពឹង អង់កក់ តេះ ទី ប៉ាន់ ជួច មូត បិយ ណោះ អន់ខែ ត្រាគី ខ្យាល ពឹង អង់កក់ តេះ ទី ប៉ាន់ ជួច ជែ អន់ ប៊ី ពឹង តេះ លើ ពឹង ទៀក សាឡឹត សាឡាយ លើ ពឹង តើម អ៊ឹង ចំ អុះ។

២ កេះណោះ អាញ ប័ប បិយ ប្រ្រៈ ម៉ោញ ដូរ ណារ៉ូ ពិ: ឡឹង ដាវ ឡាច់ ទីប ចឹក ត្រា ម៉ះ ប្រ្រៈ ឡាក់ ទី អាញ រឺស។ បិយ ណោះ កាប ម៉ែម លូ បិយ ប៉ាន់ ដូរ ណោះ ឡាក់ ទី សារ អំវាញ អីញ ចឹង ថាឡាយ កាណាគី ពឹង តេះ លូ ពឹង ទៀក សាឡឹត សាឡាយ ណោះ ជា

៣ «ជែ វិញ ថាឡាយ កាណាគី ញ៉ា ពឹង តេះ លើ ពឹង ទៀក សាឡឹត សាឡាយ លើ ថាឡាយ តើម អ៊ឹង អើ ចំ កូម ញីន ចឹង ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ពឹង កល់ យ៉ាង មូត បក់ ប្រឹគី ដាវ កា ប្រ្រៈ ពិន ហី»។

៤ ផេះ ណោះ អាញ កាតាំង ពូ រ៉ះ ចំលួន ប៉ាណូស បក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ទី ណោះ ទី ១៤៤.០០០ ដូរ ពិ: ត្រឹប ផ្លង់ ឡឹង សុនសាត អ៊ីស្រាអែល:

៥ ឡឹង ផ្លង់ យូដា បក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ទី ចំលួន ១២.០០០ ដូរ

ឡឹង ផ្លង់ រូបេន ១២.០០០ ដូរ

ឡឹង ផ្លង់ កាត ១២.០០០ ដូរ

៦ ឡឹង ផ្លង់ អាស៊ីរ ១២.០០០ ដូរ

ឡឹង ផ្លង់ ណាប៉ថាលី ១២.០០០ ដូរ

ឡឹង ផ្លង់ ម៉ាណាសេ ១២.០០០ ដូរ

៧ ឡឹង ផ្លង់ ស៊ីម៉ូន ១២.០០០ ដូរ

ឡឹង ផ្លង់ លេវី ១២.០០០ ដូរ

ឡឹង ផ្លង់ អ៊ីសាខាវ ១២.០០០ ដូរ

៨ ឡឹង ផ្លង់ សេប៊ូលុន ១២.០០០ ដូរ

ឡឹង ផ្លង់ យូសែប ១២.០០០ ដូរ

លូ ឡឹង ផ្លង់ បេនយ៉ាមីន ១២.០០០ ដូរ ឡាក់ ទី ប៉ាតីត ត្រា អន់ ចាណាំ អន់ហ្គាល់ ណោះ។

សារ ប៉ាណូស ត្រឹប សុនសាត សាំប្រ្រៈ ប៉ានេ ប្រ្រៈ បិកកាតយ័

៩ កេះណោះ ណារ៉ូ អាញ ប័ប តាប័ល ប៉ាណូស អៀង កាខាក់ អូ ទី ពៀ ដាម យ៉ាប អុះ ប៉ាណូ ស ទីណោះ ពិ: ត្រឹប ប៉ាថេត ត្រឹប ផ្លង់ ត្រឹប សុនសាត។ ពូ ពៀត អាវ គីស អ៊ឹង ទីល ជុង នែវ បាក អ្នែ អន់តាវ ហះ ដ៊ីវ ត្រេ សាដាច់ លូ ហះ ដ៊ីវ គន ចៀម ទីប ពូ ចឹក តាំងកង់ សាប្លាត់ វ៉ាសេ។

១០ ពូ កាប ម៉ែប ជា «ទីដឹង ប្រ្លឹះ ពិន ឡាក់ អ្នែ ពឹង គ្រេ សាដាច់ លូ គន ចៀម ណោះ ហង ឡាក់ គង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តាំ»។

១១ ផះ ណោះ បិយ ប្រ្លឹះ ទីណោះ ឡាក់ អ្នែ អន់តាវ ជំ គ្រេ សាដាច់ ជំ មូត ក្រាត់ តាំងកង់ ជំ កាណាក់ ឡាក់ ទី អាញ រឺស ទី ប្លាន់ អន់ខែ កា កាដាប មូប កល់ ទីះ តេះ ហះ គ្រេ សាដាច់ សាំប្លឹះ ប៉ានេ ប្រ្លឹះ បិកកាតយំ

១២ លូ កាប ជា «អាមែន អន់ ប្រ្លឹះ ពិន ទី សារ ដាក់ លូ សារ ហ្សាំង សាឡាច់ សារ លោ លែង សិច សារ អំរ៉ាញ អីញ លូ សារ សុតចាំង សាំងឡាង អីញ អន់ ប៉ាណូស ទីខូ ប៉ានេ តាំ ប៉ោក ហោក រត់ កា អែ លើយ អូ អូ ឡាច អាមែន»។

១៣ មូត ក្រាត់ តាំងកង់ ម៉ោញ ដូវ អំប្រញ់ លូ អាញ ជា «មូត បក់ ពៀត អារ តិស អ៊ឹង ទីល ដុង នែវ បាក ណោះ កាំឡាំង ពៀ អន់ខែ ណោះ? អន់ខែ ពិះ ឡឹង ចំ?»

១៤ អាញ តើល អែ ជា «អី ពិ តាំងឡា អិស ហង អូ»។ អែ រះ កា អាញ ជា «អន់ខែ ណោះ សុត កា រ៉ាវ៉ាច់ ឡឹង សារ ចុនចៃ កាខាក់ អន់ខែ ប៊ុស អារ អន់ បាក ពឹង ផាម គន ចៀម។

១៥ ខ អា ហង បះ អន់ខែ អ្នែ ហះ អ៊ុវ គ្រេ សាដាច់ មិះ ប្រ្លឹះ បិកកាតយំ លូ សាំប្លឹះ ប៉ានេ អែ ទីប កាម៉ាំង ទីប កាដាវ កាណុង រោង រ៉ាម៉ះ ។ ប្រ្លឹះ ឡាក់ អង់អ្នែ ពឹង គ្រេ សាដាច់ ណោះ ចឹង កាន់ ទឹង អន់ខែ លូ កិ អែ។

១៦ អន់ខែ ចឹង អូ ឡាឃ៊ុត អូ ប្រែហ៊ិង ណារូ ហង អន់ខែ កា អូ ត្រត់ តុ ដាវ ណារូ ដេល

១៧ ខង គន ចៀម ឡាក់ អ្នែ ហះ ម៉ាត់ គ្រេ សាដាច់ អែ ចឹង រង អន់ខែ លូ ចឹង ប៉ាណាំ ឡាក់ ប៉ាត់ កល់ ទៀក ឡាក់ អន់ អាញ រឺស។* ប្រ្លឹះ បិកកាតយំ កា ចឹង អ៊ុត ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ»។

៨

សារ គន ចៀម អ្សក់ ឡាច់ ចាវ ចារ ទី តាំប៊ើះ

១ ផះ គន ចៀម អ្សក់ ឡាច់ ចាវ ចារ ទី តាំប៊ើះ ណោះ ផាឌី អូ កាតាំង ប៉ានីវ ញ៉ា អុះ ពឹង ប្លឹង ណោះ រ៉ាដាប យី អែ ទុញ ទងតិក មង។

២ កេះណោះ អាញ បំបិ បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ អន់តាវ តែង ម៉ាត់ ប្រ្លឹះ បិកកាតយំ ទីប ទី ពូ អន់ សាណែង តាំប៊ើះ។

៣ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណារូ ពិះ អន់តាវ ហះ អន់ហ្នឹង ទីប ចឹក ខាល់ ម៉ាស ម៉ោញ សាំរ៉ាប ចែត តាំងហ៊ុម។ បិយ ណោះ ទី តាំងហ៊ុម អៀង មប អន់ កា ប្រ្លឹះ ចែត ពឹង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ តែង អ៊ុវ គ្រេ សាដាច់ អន់ខូ លូ សារ មូត ប៉ាសុន ប្រ្លឹះ ម៉ន់។

៤ អ៊ុវ តាំងហ៊ុម ណោះ កា ហុយ ឡាច់ ឡឹង ខាល់ បិយ ប្រ្លឹះ ចឹក ណោះ ហារ ពឹង ចាំងហឹក អន់ ខូ លូ សារ ម៉ន់ មូត ប៉ាសុន ប្រ្លឹះ ទីល ប៉ាត់ ចារ ប្រ្លឹះ បិកកាតយំ។

៥ កេះណោះ បិយ ប្រ្លឹះ អ្សក់ ងារ អុញ ឡឹង អន់ហ្នឹង ចែត ពឹង ខាល់ ម៉ាស ប៉ាញ កេះណោះ ឡាក់ តួះ ពឹង តេះ ផាឌី កា ទី តេះតវ ទី តាំឡាត លូ រ៉ាវែត តេះ។

សារ បិយ ប្រ្លឹះ ខ្លោម សាណែង តាំប៊ើះ កាតុ

៦ កេះណោះ បិយ ប្រ្លឹះ ទី តាំប៊ើះ ដូវ ឡាក់ ចឹក សាណែង តាំប៊ើះ ណោះ កា ទ្រៀម ចឹង ខ្លោម។

* ៧:១៧ ៧:១៦-១៧ បំរ ហៃ អេសាយ ៤៩:១០។

៧ បិយ ប្រ្រឹះ ទី ម៉ៅញ កា ខ្លោម សាណែង ជាឌី កា ទី ប្លៃ ម៉ា រៀល លូ អុញ ឡាយ លូ ផាម ឡឺ ពីង អង់កក់ តេះ។ តេះ ប៉ែង ចានែក អុញ សា ទី ម៉ៅញ ចានែក លូ តើម អ៊ឹង លូ អ៊ិត កា សែត ឡាញ ចើន ប៉ែង ចានែក អុញ សា ទី ម៉ៅញ ចានែក ដេល។

៨ បិយ ប្រ្រឹះ ទី រៀវ កា ខ្លោម សាណែង ជាឌី កា ទី ឡាក់ កា ប៉ានីម តិស ផះ អុញ សា ឡឺ ពីង ទៀក សាឡឺត សាឡាយ។ ទៀក សាឡឺត សាឡាយ ប៉ែង ចារ កេះ ផាម ម៉ៅញ ចារ។

៩ ទី កាណាត៍ ឡាក់ ទី អាញ រុស អ្នែ កាណាង ទៀក សាឡឺត សាឡាយ ប៉ែង ចានែក តៅ ម៉ៅញ ចានែក។ កាំប៉ាន់ អ្នែ ពីង ទៀក សាឡឺត សាឡាយ ប៉ែង ចានែក កា វ៉ាយ រ៉ុ ទី ម៉ៅញ ចានែក ដេល។

១០ បិយ ប្រ្រឹះ ទី ប៉ែង កា ខ្លោម សាណែង ជាឌី កា ទី សំឡង់ ម៉ៅញ តុត តិស ឡឺ ឡឺង ប្លែង ផះ កីត ទីវ ឡាក់ កា អុញ កាបង។ កាប៉ាច់ ទៀក តាំងលេ ទៀក ទ្រូង លូ កល់ ទៀក ប៉ែង ចានែក សំ ឡង់ ណោះ ឡឺ ពីង ម៉ៅញ ចានែក។

១១ សំឡង់ ណោះ ពូ អន់ សិច ផា «តើម ក្រិល» ទៀក ប៉ែង ចានែក ណោះ កា កេះ ទៀក ប៉ាញឺល ម៉ៅញ ចានែក។ ទី ប៉ាណូស តៅ អៀង ដូរ ខង ទៀក ណោះ កើត តាំង។

១២ បិយ ប្រ្រឹះ ទី ប្លាន់ កា ខ្លោម សាណែង ជាឌី ដាវ ខៃ លូ សំឡង់ ប៉ែង ចានែក កា កើត ម៉ា ម៉ាំង ម៉ៅញ ចានែក។ ណោះ កាម៉ាំង ប៉ែង មង អូ ទី តាតារ ខៃ សំឡង់ ម៉ៅញ មង កាដាវ ប៉ែង មង កា អូ ទី ដាវ ម៉ៅញ មង និះទៅ ដេល។

១៣ ផះ ណោះ អាញ ប័ប័ ក្លាង អ៊ិក ប៉ាវ ពីង ប្លែង លូ កាតាំង អែ កាប ម៉ែៗ ផា «ឡាំបាក ខាក់ ឡាំ បាក ខាក់ ហង ប៉ាណូស ឡាក់ អ្នែ ពីង អង់កក់ តេះ ញន កា បិយ ប្រ្រឹះ ប៉ែង ដូរ ចឹង ខ្លោម សា ណែង ណារ ហង»។

៩

១ បិយ ប្រ្រឹះ ទី ប៉ាតាម កា ខ្លោម សាណែង អាញ កា ប័ប័ សំឡង់ ម៉ៅញ ឡាក់ ឡឺ ឡឺង ប្លែង ពីង អង់កក់ តេះ កេះ ពូ អន់ គន កាចេ អំប៉ារ ឡះ ជ្រុ ចារ គ្រន ប្រ្រឹះ ប៊ីត កា សំឡង់ ណោះ។

២ សំឡង់ ណោះ កា បើក អំប៉ារ ឡះ ណោះ ជាឌី កា ទី អ៊ី ហុយ ឡឺង ឡះ ណោះ ចុកៗ ឡាក់ កា អ៊ី អុញ តិស ពូ សុះ មីរ។ ផះ ណោះ ដាវ លូ ប្លែង កើត ម៉ាម៉ាំង ញន កា អ៊ី អុញ ហុយ ឡាច់ ឡឺង ឡះ ណោះ។

៣ កា ទី ឡែប អៀង ខាក់ ឡាច់ ឡឺង អ៊ី អុញ ណោះ ប៉ាវ ឡើះ ពីង អង់កក់ តេះ អន់ខៃ ទី សា ណោច ទី ចារ ឡាក់ កា កាទៀង ខោរ ដេល។

៤ ប្រ្រឹះ រះ កា អន់ខៃ ផា «ដៃ ចាំឡាយ អ៊ិត សាម៉ោង លើ តើម អ៊ឹង អែ ចំ ម៉ៅញ ដៃ ត្រត់ សោច ដឹង ប៉ាណូស បក់ អែ ចំ ឡាក់ អូ ទី ត្រា ម៉ះ អាញ ប៉ាតិត ពីង កល់ យ៉ាំង ណោះ ហង»។

៥ ប្រ្រឹះ អូ អន់ខៃ ឡែប ទិណោះ ប៉ាន់តៅ ពូ អុះ ក្រាន់ កា អន់ខៃ ប្រឹត អន់ ពូ អ៊ិត ប៉ាណាប រ៉ាំងរ៉ាំង ប៉ាតាម ខៃ ដោច អន់ខៃ ប្រឹត អ៊ិត ណោះ ឡាក់ កា កាទៀង ខោរ សោច ពូ ដេល។

៦ ផះ រ៉ាំងរ៉ាំង ណោះ ប៉ាណូស បិច កា តៅ ខាក់ ហះកា ពូ អូ តៅ អុះ។

៧ ឡែប ទិណោះ ត្រង់ ទ្រៀយ អន់ខៃ រឹច លូ សេះ ពូ ចែត យឿង ចឹង ឡាំ តាកូ ពីង កល់ អន់ ខៃ ទី ឡាក់ កា មូក ម៉ាស សាដាច់ ម៉ុះ ម៉ាត់ អន់ខៃ ឡាក់ កា ម៉ុះ ម៉ាត់ ប៉ាណូស។

៨ អន់ខៃ ទី សក់ អ៊ឹង ឡាក់ កា សក់ អង់កាន់ សាណាញ អន់ខៃ ឡាក់ កា សាណាញ ក្លា។

៩ អន់ខែ ពៀត ឡាក់ កា អារ ប៉ាសយ័ ផះ អន់ខែ ប៉ាវ យឹង កាហ្សាប អន់ខែ ឡាក់ កា យឹង រ៉ាតេវ័ សេះ អៀង ឡាក់ តាកុះ។

១០ ក្បាំង អន់ខែ ទី សាណោច ឡាក់ កា កាទៀង ខោរ សាណោច អន់ខែ ទី ចារ អីញ សាំរ៉ាប់ ប្រីតី អន់ ប៉ាណូស អីត ប៉ាណាប ទី រ៉ាំងរ៉ាំង ប៉ាតាម ខែ។

១១ ឡែប ទិណោះ ទី សាដាច់ រ៉ាំងហៃ អន់ខែ ដេល យី បិយ ឡាក់ រ៉ាំងហៃ ឡះ ជ្រុណោះ សិច អើ ផា កាប ព្វយ សុនសាត ហេព្រី ផា អាបាដួន ផា កាប ព្វយ សុនសាត ក្រិក ផា អាបុលីយ៉ូន ទី ណី ផា «បក់ ថាំឡាយ»។

១២ សារ ឡាក់បាក ទី ម៉ោញ រ៉ាវ៉ាច់ កេះ ហៃ ចឹង ទី សារ ឡាក់បាក ពៀរ នៃវ ណារ កា ពីរ ព្វយ អន់ តីត។

១៣ បិយ ប្រ្លះ ទី ត្រោ កា ខោម សាណោង អើ អាញ កា កាតាំង ប៉ានីរ កាប ឡាច់ ឡឹង អង់តៃ ទី ប៉ាន់ ពីង អន់ហ្នឹង ម៉ាស ឡាក់ អ្នែ ហះ ផ្កីវ ប្រ្លះ។

១៤ ប៉ានីរ ណោះ រះ កា បិយ ប្រ្លះ ទី ត្រោ ឡាក់ ចឹក សាណោង ណោះ ផា «ហាត់ រឺស ម្នត បិយ ប្រ្លះ ទី ប៉ាន់ ដួវ ឡាក់ ពូ កត់ ពីង តាំងលេ អីប្រាត ណោះ ពី»។

១៥ បិយ ប្រ្លះ ទី ប៉ាន់ ដួវ ឡាក់ ប្រ្លះ ទ្រៀម សាំរ៉ាប់ កា ទីល មង ដាវ ខែ សាណាំ ឡាក់ ប្រ្លះ ទី កាំឡត់ ពូ កា រឺស អន់ខែ កៀ ចឹង ប៉ាន់តៅ អ្នាត ប៉ាណូស ប៉ាណូស បែង តាបល់ ប៉ាន់តៅ ម៉ោញ តាបល់។

១៦ អាញ កា កាតាំង ពូ រះ ចំលួន តាហាន ជិះ សេះ ឡាក់ ចាក ព្វយ បិយ ប្រ្លះ ទី ប៉ាន់ ណោះ ទី ២០០ លៀន ដួវ។

១៧ កាណុង សារ អំប៉ោ ណោះ អាញ បំបី សេះ លូ តាហាន បក់ ជិះ សេះ ណោះ ពៀត អារ ប៉ា សយ័ នៃវ កាប្រី ឡាក់ កា អញ នៃវ ខៀវ នៃវ កាម៉ិត។ កាប៉ាច់ កល់ សេះ ណោះ រឺថៃ លូ កល់ ក្លា លូ ទី អុញ លូ អ្សី លូ កាជៀ កីត ឡាក់ ឡឹង ពីរ អន់ខែ។

១៨ ប៉ាណូស បែង តាបល់ តៅ ម៉ោញ តាបល់ ញួន កា សារ ឡាក់បាក បែង នៃវ អា យី អុញ លូ អ្សី លូ កាជៀ ឡាក់ ឡាក់ ឡឹង ពីរ សេះ ណោះ

១៩ ខង អំរ៉ាញ អីញ សេះ ទិណោះ អ្នែ ពីង ពីរ លូ ពីង ក្បាំង ខង ក្បាំង អន់ខែ ឡាក់ កា កល់ ពិះ ទី ចារ កៀ ប្រីតី អន់ ប៉ាណូស អីត ប៉ាណាប ញួន កា ក្បាំង អន់ខែ ណោះ ហង។

២០ កាប៉ាច់ ប៉ាណូស បក់ អូ តៅ កា សារ ចុនចៃ កាខាក់ ណោះ ពូ អ្នែ កា អូ ថៃ បិទពែង ពុត ពៀក អ្នាត សារ ពូ ប្រីតី អូ ដាត់ ណោះ អុះ យី ពូ អូ ថៃ អ្នាត សារ ពូ សាំប្លះ ប៉ានេ ប្រ្លះ ប៊ីត លូ សាំ ប្លះ ហិប ប្រ្លះ ឡាក់ ពូ ប្រីតី លូ ម៉ាស ប្រាក់ លូ សាប៉ានី អំហ្គោ លូ អ្នឹង យី ប្រ្លះ ឡាក់ អូ អូ ហៃ អូ អូ សាំយ៉ាង អូ អូ ចាក។

២១ អន់ខែ កា អូ ថៃ បិទពែង ពុត ពៀក អ្នាត សារ កោះ ប៉ាន់តៅ ពូ លូ អូ ថៃ អ្នាត គ្រូ អំហ្គោ អូ ថៃ អ្នាត សារ ប្រីតី លូ កាម៉ាក់ លូ អង់កាន់ អូ ថៃ អ្នាត សារ អន់តុង រ៉ាត មិះ ពូ ឡាក់ អន់ខែ យើយ ប្រីតី ណោះ ដេល។

១ អាញ បំបី បិយ ប្រ្ល័: ឡាក់ កេង ខាក់ ម៉ោញ ដូរ ណារូ ជីវ ឡឹង ប្លែង លូ ទី កាមល់ ជុំ អែ រឹង កល់ អែ ទី កាញ ច្រូ ម៉្លះ ម៉ាត់ អែ ឡាក់ កា ដាវ ជុង អែ ឡាក់ កា អុញ។

២ រឹង តី អែ ចឹក ផាប់ ចិ ឡាក់ ឡាង កេះ ៗ។ ជុង សាម៉ា អែ ចត់ រឹង ទៀក សាឡឹត សា ឡាយ ជុង សាំង អ្សោ ចត់ រឹង គោក។

៣ កេះ ណោះ អែ កាប ម៉ែ ៗ ឡាក់ កា ក្លា ក្រាញ កេះ អែ កាប ម៉ែ ៗ កា ទី តេះ តរំ តាំ ប៉ើ: តេះ រ៉ះ សារ ដេល។

៤ ប៉ាត់ វ៉ាវ៉ាច់ តេះ តរំ ណោះ កេះ អាញ ផេះ ចឹង ច្រាត់ គម សារ ណោះ ផាឌី ទី ប៉ានីវ ឡឹង ប្លែង កាប ផា «អ្យត់ អោន អន់ សាគីម សារ តេះ តរំ ទី តាំ ប៉ើ: រ៉ះ ណោះ ដៃ ច្រាត់ គម សារ ណោះ»។

៥ កា ប៉ាច់ បិយ ប្រ្ល័: ឡាក់ អាញ បំបី អែ អន់ តាវ ជុង សាម៉ា ចត់ រឹង ទៀក សាឡឹត សា ឡាយ ជុង សាំង អ្សោ ចត់ រឹង គោក ណោះ អែ កា លឹក តី សាម៉ា រឹង ប្លែង

៦ ទីប មត់ លូ ប្រ្ល័: ឡាក់ ទី អាញ អ្នែ រ៉ៃស លើយ យី ប្រ្ល័: ឡាក់ បាំង កើត តេះ ប្លែង ទៀក សាឡឹត សា ឡាយ លូ កាណាត់ ញ៉ា គ្រីប នែវ ឡាក់ អ្នែ រឹង ប្លែង រឹង តេះ លូ កាណាង ទៀក សាឡឹត សា ឡាយ។ បិយ ប្រ្ល័: កាប ផា «អូ ទី ប៉ា ប្រើយ ដាវ ណារូ អុះ»។

៧ ហះកា ប៉ាត់ ដាវ ចំ កាតាំង បិយ ប្រ្ល័: ទី តាំ ប៉ើ: ខ្លោម សាណែង ណោះ ប្រ្ល័: ចឹង តាត់ អង់ កេះ ផិន កាន ឡាក់ អោន សាគីម ម៉ះ អែ ឡាក់ កា អែ រ៉ះ កា ម្មត វ៉ាគីយ ប្រ្ល័: ឡាក់ ប្រឹត ដាវ កា អែ»។

៨ ប៉ានីវ អាញ កាតាំង រឹង ប្លែង ណោះ ពែ កា កាប លូ អាញ ម៉ោញ ទង ណារូ ផា «ហត់ ឡាំ អ្យ ក់ ផាប់ ចិ ឡាក់ ឡាង កេះ ៗ រឹង តី បិយ ប្រ្ល័: ឡាក់ អន់ តាវ ចត់ រឹង ទៀក សាឡឹត សាឡាយ លូ ចត់ រឹង គោក ណោះ ពិ»។

៩ អាញ កា ឡាំ ប៉ាត់ បិយ ប្រ្ល័: ណោះ ទីប បរំ ផា «ប៉ើ: អន់ ផាប់ ចិ ណោះ កា អាញ»។ បិយ ប្រ្ល័: ណោះ តើល ផា «ហត់ អ្យក់ ផាប់ អា សា ពិ។ ផាប់ អា ចឹង ប្រឹត អន់ អីស អីត ណូស ហះ កា ផេះ អ្នែ រឹង ពីរ កើត អាម ឡាក់ កា ទៀក សុត»។

១០ អាញ កា អ្យក់ ផាប់ ចិ ណោះ ឡឹង តី បិយ ប្រ្ល័: កេះ ណោះ អាញ សា រឹង ពីរ អាញ អែ អាម ឡាក់ កា ទៀក សុត តាទីច ហះកា ប៉ាត់ អាញ សា កេះ ៗ អាញ កា អីត ណូស។

១១ កេះ ណោះ បិយ ប្រ្ល័: រ៉ះ កា អាញ ផា «អីស ត្រត់ រ៉ះ ប៉ានីវ ប្រ្ល័: ម៉ោញ ទង ណារូ យី រ៉ះ ឡឹង សារ ប៉ា ចេត អៀង រ៉ះ ឡឹង សុន សាត អៀង លូ រ៉ះ ឡឹង សាដាច់ អៀង ដេល»។

១១

សារ ផាញ៉ាន ពៀវ ដូរ

១ បិយ ប្រ្ល័: ណោះ កា អន់ អ៊ឹង កា អាញ ប្រឹត កាណាត់ សាវ៉ាប់ វ៉ាស កេះ ណោះ ប្រ្ល័: រ៉ះ កា អាញ ផា «ហត់ អីស ឡាំ វ៉ាស រ៉ាង វ៉ាម៉ះ ប្រ្ល័: លូ វ៉ាស អន់ ហ្នឹង ទីប យ៉ាប បក់ ប៉ានេ សាប៉័: ប្រ្ល័: រឹង ចារ ណោះ ដេល»។

២ ហះកា ឡាន រ៉ាង វ៉ាម៉ះ អូ វ៉ាស អុះ ខង អាញ អន់ កា ម្មត សុន សាត អន់ ទៀត កេះ ពូ ចឹង អ្នែ ជិះ ចត់ ប្រឹត បាប រឹង មៀង យេរូសាឡឹម ឡាក់ ចារ អាញ ទី វ៉ាង វ៉ាង ៤២ ខែ។

៣ អាញ ចឹង អន់ សារ អំ វ៉ាញ អីញ កា ផាញ៉ាន អាញ ពៀវ ដូរ អន់ ខេ ចឹង រ៉ះ ប៉ានីវ អាញ វ៉ាង វ៉ាង ១២៦០ ដាវ ណោះ ទីប អន់ តុក កា ប៉ោ * ដេល»។

* ១១:៣ ១១:៣ គុន តាឡាប ពូ ផា ពូ ញ៉ា សោក ណោះ ពូ កា អន់ តុក កា ប៉ោ។

៤ ម្ចាស់ ជៀវ ដូរ ណោះ ពៀប ឡាក់ កា តើម អូលេវ ទី ពៀវ លូ ជុង តាគៀង ទី ពៀវ † ឡាក់ អន់តារ តែង ម៉ាត់ ប្រ្រឹះ ឡាក់ តាំងឡា អង់កក់ តេះ។

៥ ជា ទី ពៀវ បិច ប្រឹក បាប ម្ចាស់ ជៀវ ដូរ ណោះ ចឹង ទី អុញ ឡាច់ ឡឹង ពីរ អន់ខែ ឡា សា ថាំ ឡាយ ម្ចាស់ តាមីរ អន់ខែ ឡា។ តាទីច ហង ជា ទី ពៀវ បិច ប្រឹក បាប អន់ខែ បក់ ណោះ ត្រក់ តោ រនៃ អា ហង។

៦ អន់ខែ ពៀវ ដូរ ណោះ ទី អំវាញ អីញ អ្ន ប្រឹក អន់ ប្លែង ប្រាំង អូ ទី បី កាណាង រ៉ាងរ៉ាង អន់ខែ រីះ សារ ប្រ្រឹះ លូ អ្ន ប្រឹក អន់ ទៀក កេះ ផាម ទីប អ្ន ប្រឹក អន់ ទី សារ ឡាបាក កាខាក់ គ្រីប រនៃ កើត ពីង អង់កក់ តេះ ផះ ចំ កា ទី តាម ពុត អន់ខែ បិច។

៧ ប៉ាក់ ម្ចាស់ ជៀវ ដូរ រីះ ឡឹង សារ ប្រ្រឹះ កេះ។ កា ទី កាណាត់ អូ ដាត់ អិក កាលក ចឹង ឡាច់ ឡឹង ឡះ ចារ ត្រន ប្រ្រឹះ បឹត ឡា តាតុះ លូ អន់ខែ លូ ទី ទ្រង កាណាត់ ណោះ ទីប អ៊ែ ចឹង ប៉ាន់ តោ អន់ខែ ឡា។

៨ ប៉ាទ្រូ អន់ខែ ពូ ចឹង អ្នាត រតាឡាត កាណាង មៀង តិស ឡាក់ មៀង ទី សិច កាប ប៉ាញ ជៀវ ជា មៀង សូដិ លូ អ៊ីស៊ីប យី ពីង មៀង ណោះ ហង ពូ រុប ពី តាំងឡា អន់ខែ ប៉ង ប៉ាន់តោ ពីង អ៊ឹង គីង។

៩ ណោះ ចឹង ទី ប៉ាណូស ឡឹង សុនសាត អន់ទៀត។ ឡឹង ផ្លង់ អន់ទៀត។ លូ ឡឹង ប៉ាថេត អន់ ទៀត។ ពូ ចឹង អ៊ែ ហៃ ប៉ាទ្រូ អន់ខែ រ៉ាងរ៉ាង ប៉ង ដាវ ទងតិក ពូ អូ អន់ បក់ ពៀវ អ្នក តប អុះ ប៉ា ទ្រូ អន់ខែ ណោះ។

១០ ប៉ាណូស អ៊ែ ពីង អង់កក់ តេះ ពូ ចឹង ទី ពុត ហោក រ៉ាត់ ខង ពូ ប៉ប អន់ខែ ពៀវ ដូរ តោ កេះ យី ពូ ចឹង អែត សា រ៉ាត់ សើម ពូ កា អន់ កាណាត់ កា គូប សោប សីត ឡា ខង រ៉ាតិយ ប្រ្រឹះ ពៀវ ដូរ ណោះ ប្រឹក អន់ កា ប៉ាណូស អ៊ែ ពីង អង់កក់ តេះ ទី សារ ឡាបាក កាខាក់។

១១ អន់តិក ឡឹង ប៉ង ដាវ ទងតិក រ៉ាវ៉ាច់ កេះ ប្រ្រឹះ កា តាមុត កា សៃវ តាំងហើម ពីង ប៉ាទ្រូ អន់ ខែ ពៀវ ដូរ អន់ ទី អាយ រីស កេះណោះ អន់ខែ កា អ្នរ អន់តារ ប្រឹក អន់ កា ម្ចាស់ បក់ ប៉ប អ្នក កា ខាក់។

១២ អន់ខែ ពៀវ ដូរ កា កាតាំង ប៉ានីរ ឡឹង ប្លែង កាប ជា «ចុ ហារ ប៉ាក់ អា !» អន់ខែ កា ជិះ កា ម៉ល ហារ ពីង ប្លែង។ ម្ចាស់ តាមីរ អន់ខែ កា ប៉ប ដេល។

១៣ ផះ ណោះ ជាឌី កា រ៉ាវ៉ែត តេះ កេង ខាក់។ មៀង ណោះ អញជីត ចានែក កា ពួក ទី ម៉ោញ ចានែក លូ តោ ប៉ាណូស ទី ៧០០០ ដូរ ផះ រ៉ាវ៉ែត តេះ ណោះ។ ប៉ាណូស បក់ អ៊ែ សល់ អូ តោ ណោះ កា អ្នក កាខាក់ កា ប៉ាណា គូប ប៉ានេ សារ អំវាញ អីញ ម៉ះ ប្រ្រឹះ ឡាក់ តាំងឡា ប្លែង។

១៤ សារ ឡាបាក ទី ពៀវ អា រ៉ាវ៉ាច់ កេះ ហៃ សារ ឡាបាក ទី ប៉ង កា ចឹង ពីះ ទីល ស្រីស។ ដេល។

សារ បិយ ប្រ្រឹះ ទី តាំប៊ើះ ខ្លោម សាណែង

១៥ កេះណោះ បិយ ប្រ្រឹះ ទី តាំប៊ើះ ខ្លោម សាណែង ជាឌី កាតាំង ប៉ានីរ កាប យីង ពីង ប្លែង ផាះ

† ១១:៤ ១១:៤ ប៊ែវ ហៃ សាការី ៤:១-១៤។

«ទី ប៉ាថេត សាត ពីង អង់កក់ តេះ អា
អន់ កា ប្រ្លឹះ តាំងឡា ពិស
លូ អន់ កា បក់ អែវ រើស ប្រឹក្សី សាដាច់ កេះ
អែវ ចឹង រ៉ាំងហៃ រ៉ាំងឡា លើយ»។

១៦ ផះ ណោះ មូត ក្រាត់ តាំងកង់ ទី ២៤ ដូរ ឡាក់ អង់អ្នែ ពីង ត្រេ តែង ដ៊ីរ ប្រ្លឹះ បិកកាតយ័ អន់ខៃ
កា កាដាប មូប កល់ ទីះ តេះ សាំប្លឹះ ប៉ានេ ប្រ្លឹះ

១៧ ទីប កាប ផាះ

«អី ប្រ្លឹះ បិកកាតយ័ ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាត៍ ញ៉ាៗ ទិណោះ
អីស ឡាក់ អ្នែ ឡឹង សើត ពៃ លើយ ទីល រ៉បំ ដាវ អា
ញីន ប៉ានេ អីស
ខង អីស ពីះ រ៉ាំងហៃ រ៉ាំងឡា
ញន កា អីស ទី សារ អំរ៉ាញ អីញ កេង ខាក់។

១៨ សុនសាត អន់ទៀតៗ អីក កា អីស

ហះកា ដាវ អីស អីក កា ទីល កេះ ដេល
យី ដាវ កាំឡត់ ឡាក់ អីស ត្រត់ តាត់សុន សារ កា ប៉ាណូស តោ
លូ អន់ រ៉ាំងរ៉ាន់ កា មូត រ៉ាតិយ ប្រ្លឹះ ឡាក់ ប្រឹក្សី ងារ កា អីស
លូ កា មូត ប៉ាសុន អីស ឡាក់ អ្សិល កូត៍ អ្សុត កា អីស
ទីប កា មូត ប្រឹក្សី តីស ទីប កា មូត ប៉ាសុន ដោច។
ដាវ ណោះ អីស ត្រត់ ថាំឡាយ មូត បក់ អ្នែ ថាំឡាយ ពីង អង់កក់ តេះ ដេល»។

១៩ ផះ ណោះ អំបារ រោង រ៉ាម៉ះ ពីង ប្លែង កា បើក ម្កាត ភ្លឹង កា បំបំ ហ៊ិប សារ សាញ៉ា រែវ ពុត
ម៉ះ អែវ ៖ កា អ្នែ កាណុង រោង រ៉ាម៉ះ ណោះ ដេល លូ ទី កាំឡាត ទី តេះតវ លូ រ៉ាវើត តេះ លូ ឡិ ប្លែ
ម៉ារៀល តីសៗ អៀង ដេល។

១២

សារ អង់កាន់ លូ ណាក

១ កេះណោះ ទី សារ តីស កើត ពីង ប្លែង យី ទី អង់កាន់ ម៉ោញ ដូរ អែវ កាសិប ពៀត ដាវ ប្រឹក្សី
ខោ អាវ លូ ខៃ អ្នែ កាន់តេះ ជុង អែវ ទីប ទី មូក ប្រឹក្សី លូ សំឡង់ ១២ តល់ ពីង កល់ ដេល។

២ អង់កាន់ ណោះ អែវ ឡាកេ គៀម ផះ អង់ហ្សាំង កា អីក ចឹង អ្នែ ហាអុញ។

៣ ទី កាណាត៍ ម៉ោញ ណារ ឡាច់ ពីង ប្លែង ដេល យី ទី ណាក តុត តីស ឡាកេ អែវ កាប្រី
ឡាក់ កា អុញ។ ណាក ណោះ ទី កល់ តាំប្លឹះ លូ អង់តៃ អញ្ជើត ពីង កល់ អែវ ណោះ ទី មូក សា
ដាច់ តាំប្លឹះ ដេល។

៤ ក្សាំង អែវ កវ សំឡង់ ពីង ប្លែង សំឡង់ ប៉ែង ចា នែក ប៉ាឡិ ម៉ោញ ចា នែក ពីង អង់កក់
តេះ។ ណាក ណោះ រែល ហះ ដ៊ីរ អង់កាន់ ឡាក់ ផះ ចឹង អ្នែ ហាអុញ ណោះ ភៀ ក្សាក់ ឡាវ៉ាន់
សា ប៉ាត់ គន ណោះ កើត។

៖ ១១:១៩ ១១:១៩ បំរែហៃ ហេព្រី ៩:៤-៥។

៥ អង់កាន់ ណោះ អ្នែ ហាអុញ កើត គន កាម៉ាក់ គន អែ ណោះ ចឹក អ្នែង កាទូង ប៉ាសយ ចឹង រ៉ាង ហៃ រ៉ាងខ្យា ប៉ាណូស គ្រឹប សុនសាត ហះកា ប្រ្លឹះ បិកកាតយ អ្យក់ ហារ គន ណោះ ពីង ប្លែង អន់ខូ លូ អែ អន់ អ្នែ ហះ គ្រេ អែរ។

៦ កាប៉ាច់ អង់កាន់ ណោះ សាតាក់ ឡា ប៉ាត់ ស្រែ តិស អ្នែ ហះ ចារ ឡាក់ ប្រ្លឹះ ទ្រៀម អន់ កា អែ កេ ភៀ អន់ ពូ តង់ រ៉ាងហៃ អែ រ៉ាងរ៉ាង ១២៦០ ដាវ។

៧ ផះ ណោះ កា ទី សារ តាកុះ ប្លឹះ ពីង ប្លែង យី បិយ ប្រ្លឹះ សិច មីតែល លូ បិយ ប្រ្លឹះ ឡាក់ អ្នែ អន់ខូ លូ អែ ប៉ាណាំ គួប តាកុះ លូ ណាក។ ណាក លូ បិយ អែ កា តាកុះ តូ លូ អន់ខែ ដេល។

៨ ហះកា ណាក អូ ដាម អុះ គីត ណោះ ហង អែ លូ បិយ អែ អូ អូ អ្នែ ពីង ប្លែង ណារ អុះ។

៩ ណាក តិស ណោះ ពូ ប៉ាឡិ ប៉ាត់ តេះ យី ណាក តិស ណោះ ហង ឡាក់ ពិះ សើត ពៃ ឡាក់ ពូ អន់ សិច ផា ម៉ែត ប្រ្លឹះ ប៊ីត លើ កា សាតាំង ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ អន់ ហៀត ឡាច់ ឡឹង ប្រ្លឹះ។ ពូ ប៉ាឡិ អែ ប៉ាត់ តេះ មូត បិយ អែ កា ពូ ប៉ាឡិ អន់ខូ លូ អែ ដេល។

១០ ផះ ណោះ អាញ កាតាំង ប៉ានីរ កាប តុត ពុត ពីង ប្លែង ផា «កិញអៀ អា ទីល ដាវ ប្រ្លឹះ បិក កាតយ ឡាក់ ប្រ្លឹះ ពិន អែ តង់ ពិន កេះ។ សារ អំរាញ អីញ លូ សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្លឹះ បិកកាតយ លូ អំរាញ អីញ ម៉ះ បក់ អែ រើស ប្រ្លឹក់ សាដាច់ កា ពិះ ទីល ដេល ខង បក់ ច្រោម អុះ ម៉ី ពិន ពូ ប៉ាឡិ អ្នាត អែ ប៉ាត់ តេះ កេះ យី អែ ណោះ ហង ឡាក់ ច្រោម អុះ ម៉ី ពិន ទីប កាម៉ាង ទីប កាដាវ ហះ ម៉ាត់ ប្រ្លឹះ។

១១ ហះកា ទី ទ្រង អុះ ម៉ី ពិន ញន កា ផាម គន ចៀម លូ ញន កា សារ អន់ខែ រះ ណោះ ហង ខង អន់ខែ សាឡាក់ ឡាកោ ទីល តែវ អូ ខាត អូ តាមៀន អុះ។

១២ ញន ខ អា អី មូត អ្នែ ពីង ប្លែង ហត់ ហោក រត់ ពិ។ អី តេះ លូ ទៀក សាឡឹត សា ឡាយ អន់ដីស ចឹង ទី សារ ឡាបាក ហង ខង ម៉ែត ប្រ្លឹះ ប៊ីត ជីវ អ្នែ ពីង អន់ដីស កេះ ទីប អឹក កេង ខាក់ ខង អែ អូ អន់តត់ ផា ដាវ ប្រ្លឹះ កាំឡត់ កា អែ អ្នែ បាប៊ីត ឡាក់ កេះ។»

១៣ ប៉ាត់ ណាក បប ផា ពូ ប៉ាឡិ អែ ប៉ាត់ តេះ កេះ អែ កា តាយុប ពួយ អង់កាន់ បក់ អ្នែ ហាអុញ កើត គន កាម៉ាក់ ណោះ ពៃ។

១៤ ហះកា ប្រ្លឹះ អន់ អង់កាន់ ណោះ ទី កាហ្លាប ឡាក់ កា កាហ្លាប ក្លាង អឹក ភៀ អន់ អែ ប៉ាវ ឡា ប៉ាត់ ស្រែ តិស អ្នែ ប៉ាត់ ចារ ឡាក់ ពូ ចឹង តង់ រ៉ាងហៃ អែ រ៉ាងរ៉ាង ប្លែង សាណាំ ទងតិក់ * អន់ ចាំង ហាយុត ឡឹង ម៉ាត់ ពិះ ណោះ។

១៥ ពិះ កា ព្រះ ទៀក ឡាច់ ឡឹង ពិះ អែ ឡាក់ កា ទៀក តាំងលេ អន់ ហូរ ពួយ អង់កាន់ ណោះ ភៀ អន់ អង់កាន់ ណោះ ឡង់ ពួយ ទៀក។

១៦ ហះកា តេះ សាដះ អ្សប ទៀក តាំងលេ ណាក ព្រះ ឡាច់ ឡឹង ពិះ អែ ណោះ ស្លាត់ សាអឹត ភៀ តង់ អង់កាន់ ណោះ។

១៧ ណាក កា អឹក ខាក់ កា អង់កាន់ ណោះ កា ឡា តាកុះ លូ គន សោ អង់កាន់ ឡាក់ អ្នែ សល់ យី មូត បក់ ប្រ្លឹក់ ពួយ ចាបាច់ ប្រ្លឹះ បិកកាតយ លូ សៀ សារ ពូ រះ ឡឹង យីស៊ុ។

១៨ កេះណោះ ណាក កា ចាក អ្នែ រតេះ ឡាពុក រហាង ទៀក សាឡឹត សាឡាយ។

* ១២:១៤ ១២:១៥ រ៉ាងរ៉ាង ប្លែង សាណាំ ទងតិក់ ពៀត គុល «រ៉ាងរ៉ាង ម៉ោញ លូ ពៀរ លូ ទងតិក់»។

១៣

សារ កាណាគី អូ ដាត់ អឹក កាលក

១ កេះណោះ ណារ៉ូ អាញ ប័ប័ កាណាគី អូ ដាត់ អឹក កាលក ម៉ោញ កាតុ ទី កល់ តាំប៉ើះ អង់តៃ អញ្ញើត ឡាច់ ឡឺង ទៀក សាឡឺត សាឡាយ ពីង អង់តៃ ទិណោះ ទី មូក សាដាច់ អញ្ញើត ពីង កល់ ទី តាំប៉ើះ ណោះ ទី ប្រាត់ សិច តាងៗ ឡាក់ កាប ផាម៉ាត កា ប្រ្រៈ ប៊ិកកាតយ័។

២ កាណាគី អាញ ប័ប័ ណោះ ឡាកោ អើរី រ៉ុច លូ បិក សែម ដុង អើរី ឡាក់ កា ដុង សាគោ ពីរ អើរី ឡាក់ កា ពីរ ក្លា។ ណាក កា មប សារ អំរ៉ាញ អើញ កេង ខាក់ ភ្លើ អន់ កាណាគី ណោះ រ៉ាងហៃ ប៉ាតាង អើ ដេល។

៣ អាញ កា ប័ប័ កាណាគី កល់ តាំប៉ើះ ណោះ ទី កល់ ម៉ោញ ឡាកា ប៊ិច ចឹង តោ ហះកា តាំង ហាល ឡាកា ណោះ ព្រះ ណារ៉ូ ប៉ាណូស ពីង អង់កក់ តេះ កា ប៉ាណាំ គូប ចាក ពូយ កាណាគី ណោះ ទីប ញម ខាក់។

៤ ពូ កា ប៉ាណាំ គូប សាំប៉ើះ ប៉ានេ ណាក ខង ណាក មប អន់ សារ អំរ៉ាញ អើញ អើ កា កាណាគី ណោះ ពូ កា សាំប៉ើះ ប៉ានេ កាណាគី ណោះ ដេល ទីប កាប ផា «ទី ពៀ ចឹង កេង សាម៉ើ លូ កាណាគី អា? ទី ពៀ ចឹង អូ តាតុះ លូ អើ?»។

៥ ប្រ្រៈ អន់ កាណាគី ណោះ អូ កាប ខុយ កាប អ្នាត់ អេង លូ កាប ផាម៉ាត ប្រ្រៈ កា អន់ អើ ទី អំរ៉ាញ អើញ រ៉ាងហៃ រ៉ាងរ៉ាង ៤២ ខៃ។

៦ អើ កាប ផាម៉ាត កា ប្រ្រៈ ប៊ិកកាតយ័ ទីប កាប ផាម៉ាត កា ចារ ប្រ្រៈ អ្នែ លូ កាប ផាម៉ាត កា មូត បក់ អ្នែ ពីង ប្លែង ដេល។

៧ ប្រ្រៈ អន់ អើ តាតុះ ប្ល្លៈ លូ មូត ប៉ាសុន ប្រ្រៈ ទីប ទី ទ្រង អើ លូ ប្រ្រៈ អន់ អើ ទី អំរ៉ាញ អើញ អំបាំង ប៉ាណូស ទីខូ គ្រីប ផ្លែង គ្រីប សុនសាត គ្រីប ប៉ាថេត។

៨ កាប៉ាច់ ទី ប៉ាណូស អ្នែ ពីង អង់កក់ តេះ ពូ ចឹង ប៉ាណាំ គូប សាំប៉ើះ ប៉ានេ កាណាគី ណោះ យី ទី ប៉ាណូស ឡាក់ អូ ទី ប្រាត់ សិច ឡឺង កាណោត អង់កក់ តេះ ពៃ កាណុង ផាប ប្រាត់ សិច ប៉ាណូស ឡាក់ ទី អាញ រ៉ុស យី ផាប ម៉ះ គន ចៀម ឡាក់ ពូ ប៉ាន់តោ។

៩ ហត់ សាំយ៉ាំង កាខាក់ ពិះ

១០ ផា ប្រ្រៈ អន់ បក់ ចំ ចឹង ត្រត់ ខុក

បក់ ណោះ ពូ ចឹង រ៉ុប ចែត ខុក តាទីច

ផា បក់ ចំ ប្រ្រៈ អន់ ពូ ចឹង កោះ ប៉ាន់តោ

បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច *។

ទីល នីណោះ មូត ប៉ាសុន ប្រ្រៈ ត្រត់ អត់ សាំរ៉ាញ លូ សៀ លើយ។

១១ កេះណោះ អាញ ប័ប័ កាណាគី អូ ដាត់ អឹក កាលក ម៉ោញ ណារ៉ូ ឡាច់ ឡឺង ត្រោម តេះ ទី អង់តៃ ពៀរ ឡាក់ កា អង់តៃ គន ចៀម ហះកា ប៉ានីរ អើ តេះ ឡាក់ កា ណាក។

* ១៣:១០ ១៣:១០ ផា បក់ ចំ ប្រ្រៈ អន់ ពូ ចឹង កោះ ប៉ាន់តោ បក់ ណោះ ពូ ចឹង កោះ ប៉ាន់តោ តាទីច ឃ្លា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ផាះ ផា បក់ ចំ កោះ ប៉ាន់តោ ពូ លូ ដាវ ពូ កា ចឹង ប៉ាន់តោ អើ លូ ដាវ ដេល។

១២ កាណាត៍ ទី ម៉ោញ អន់ អំរ៉ាញ អីញ កា កាណាត៍ ណោះ រ៉ាំងហៃ ប៉ាតាង អែរ ទីប ប្រ័ត៍ អន់ ប៉ាណូស អែរ រឹង អង់កក់ តេះ សាំប័រៈ ប៉ានេ កាណាត៍ ទី ម៉ោញ ឡាក់ ឡាក កល់ ប៊ែត ចឹង តោ ណោះ ហះកា ព្រោះ ណារូ ដេល។

១៣ កាណាត៍ ទី ពៀរ ណោះ អែរ តាំបាង សារ អំរ៉ាញ អីញ កេង ខាក់ អែរ អ៊ូ ប្រ័ត៍ អន់ ទី អុញ ឡឹង ប្លែង ឡិ រឹង តេះ អន់ ប៉ាណូស ប័ប័។

១៤ អែរ ប៉ាន់ល់ ប៉ាណូស រឹង អង់កក់ តេះ ញន កា សារ អំរ៉ាញ អីញ តាងៗ ឡាក់ ប្រ័រៈ អន់ អែរ ប្រ័ត៍។ អែរ ប្រ័ត៍ សារ អំរ៉ាញ អីញ ទិណោះ ប៉ាតាង កាណាត៍ ទី ម៉ោញ អែរ រះ កា ប៉ាណូស អែរ រឹង អង់កក់ តេះ ប្រើ ពូ តូះ ប្រ័ត៍ ហ៊ិប កាណាត៍ ទី ម៉ោញ ឡាក់ ឡាក ត្រត់ ដាវ ហះកា អែរ រុស ដេល។

១៥ ប្រ័រៈ អន់ អែរ ទី អំរ៉ាញ អីញ អ៊ូ ប្រ័ត៍ អន់ ហ៊ិប កាណាត៍ ណោះ ទី តាំងហើម ភៀ អន់ អ៊ូ កាប ម៉ាត់ ចឹង ប្រើ ពូ ប៉ាន់តោ ប៉ាណូស បក់ អូ ចៃ សាំប័រៈ ប៉ានេ ហ៊ិប កាណាត៍ ណោះ។

១៦ អែរ កា ប៉ាំងខំ ប៉ាណូស ទិខូ ទីប មូត ប្រ័ត៍ តិស ទីប មូត ប៉ាសុន ដោច ដាច ទីប បក់ ប៉ាតុរដំ ទីប បក់ តាបាយ កាសត់ ទីប បក់ ប្រ័ត៍ ទុច ពូ លូ បក់ ប្រ័ត៍ មែត តាំងឡា អន់ សាក់ សាញ៉ា ចា ណាំ រឹង តិ សាម៉ា លើ រឹង កល់ យ៉ាំង។

១៧ សាញ៉ា ចាណាំ អា យី សិច កាណាត៍ ណោះ លើ ឡេក ប៉ាតាង សិច អែរ។ ពូ អូ អន់ ពៀ តាច លើ ប្រូ កាណាត៍ ញ៉ា អុះ ផា អូ ទី សាញ៉ា ចាណាំ ណោះ រឹង អែរ។

១៨ រឹង សារ អា ហង ត្រត់ ទី ពុត ហ្សាំង សាឡាច់ យីត ចាវ្រែប។ ពៀ ហ្សាំង សាឡាច់ ហត់ យីត ឡេក ប៉ាតាង សិច កាណាត៍ ណោះ ពិ ខង ឡេក ណោះ យី ឡេក ម៉ះ ប៉ាណូស យី ៦៦៦។

១៤

សារ គន ចៀម លូ មូត ១៤៤.០០០ ដូរ

១ កេះណោះ អាញ ប័ប គន ចៀម អន់តារ រឹង ប៉ានីម ស៊ីយ៉ុន លូ ទី ប៉ាណូស ១៤៤.០០០ ដូរ អែរ អន់ខូ លូ អែរ ដេល មូត ទិណោះ ទី សិច គន ចៀម លូ សិច ពី អែរ ពូ ប្រាត់ រឹង កល់ យ៉ាំង។

២ កេះណោះ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង ឡាក់ កា ទៀក ជ្រៀយ តិស លើ ឡាក់ កា តេះតរ់ ចាំង កាខាក់ ប៉ានីរ អាញ កាតាំង ណោះ ឡាក់ កា ប៉ាណូស អៀង ដូរ ផះ អន់ទែង ព្រួក អិត កា ណាំ។

៣ មូត ទិណោះ អន់ខែ ចាជៃ អញសៃ ណារ ហះ ដីរ គ្រេ ប្រ័រៈ អង់អែរ លូ ហះ ម៉ាត់ កាណាត៍ ទី ប៉ាន់ ឡាក់ ទី អាញ រុស លូ ហះ ម៉ាត់ មូត ក្រាត់ តាំងកង់។ អូ ទី បក់ ពៀ ចឹង ហៀន ចាជៃ អញសៃ ណោះ អ៊ូ អុះ ទី ដឹង ប៉ាណូស ១៤៤.០០០ ដូរ ឡាក់ ប្រ័រៈ បិកកាតយ័ ហ្វាយ ឡឹង អង់កក់ តេះ ណោះ ហង ចឹង អ៊ូ។

៤ មូត ទិណោះ ស៊ិត កា ប៉ាណូស ដាក់ ត្រង់ កាខាក់ អូ ទី ប្រ័ត៍ អន់ ឡាកោ ទី សារ ប៊ិត អិត ញន កា ប្រ័ត៍ លូ អង់កាន់ អុះ។ គន ចៀម ឡាក់ ប៉ាត់ ចំ អន់ខែ កា ឡាក់ ពូយ ប៉ាត់ ចារ ណោះ ដេល។ ប្រ័រៈ ហ្វាយ អន់ខែ ឡឹង ប៉ាណូស សុន អៀង ឡាក់ អូ សៀ ប្រ័រៈ អន់ អន់ខែ ពៀប ឡាក់ កា ប្លែ គុល * ទៀន អន់ កា ប្រ័រៈ លូ កា គន ចៀម។

* ១៤:៤ ១៤:៤ សុនសាត អ៊ីស្រាអែល យើយ អ្យក់ ប្លែ គុល ទៀន អន់ កា ប្រ័រៈ បិកកាតយ័។ ផា ប៉ាណូស ពៀប ឡាក់ កា ប្លែ គុល យី ប៉ាណូស ណោះ កានីត ឡឹង ពូ សាំរ៉ាប កា ប្រ័រៈ។ បំរែ ហៃ សារ ឡាច់ (និក្ខមន៍) ២៣:១៩ លូ ចាបាប មូត លើ (លេវីនីយ) ២៣:៩-១៤។

៥ ម្ចាស់ ទិណោះ អូ ឃើយ កាប ពួង អុះ ខង អន់ខែ ទី ពុត ដាក់ គ្រង ។

សារ បិយ ប្រ្រឹះ បែង ដូរ វះ

៦ អាញ កា ប័ប បិយ ប្រ្រឹះ ម៉ោញ ដូរ ណាវ ផះ ប៉ារ ពឹង ប្លែង បិយ ណោះ អើ វះ សារ ដាក់ ឡាក់ អ្នែ លើយ ពិះ វះ កា ប៉ាណាស អ្នែ ពឹង អង់កក់ តេះ គ្រឹប សុនសាត គ្រឹប ផ្លង់ គ្រឹប ប៉ាថេត ។

៧ បិយ ណោះ កាប ម៉ែៗ ផា «ហាក់ អ្សល ក្នត់ អ្សត កា ប្រ្រឹះ បិកកាតយ័ លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ ពិ ខង ដាវ អើ តាត់សុន សារ ចែត ថូត ទីល កេះ ហត់ សាំប័ះ ប៉ានេ អើ ឡាក់ ប៉ាង កើត តេះ ប្លែង លូ ទៀក សាឡីត សាឡាយ លូ កល់ ទៀក ទិណោះ» ។

៨ ទី បិយ ប្រ្រឹះ ម៉ោញ ដូរ ណាវ ពិះ ពួយ អន់តីត វះ ផា «មឿង បាបីឡុន ឡាក់ មឿង តីស តាលៀ យ វ៉ាយ វ៉ា កេះ ខង មឿង ណោះ អើ អន់ គ្រឹប សុនសាត ប្រឹត លូ អង់កាន់ ឡាឡីត ឡាឡាត រៀប ឡាក់ កា អែត តាពេ ឡាក់ ប្រឹត អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់» ។

៩ កេះណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូរ ណាវ ឡាក់ បិយ ទី បែង ពិះ ពួយ អន់តីត កាប ម៉ែៗ ផា «ពៀ សាំប័ះ ប៉ានេ កាណាត អិក កាលក ណោះ លូ ហ្វិប អើ លូ ទី ពូ សាក់ សាញ៉ា ចាណាំ ម៉ះ អើ ពឹង កល់ យ៉ាង លើ ពឹង តី

១០ បក់ ណោះ ប្រ្រឹះ ចឹង អីក កាខាក់ លូ ចឹង តាត់សុន សារ ចែត ថូត អូ តាប៉ាប តាប៉ុន អុះ លូ ប្រ្រឹះ ចឹង តាត់ អង់អីត ប៉ាណាប អើ លូ អុញ ចាយ ណាយ កាទីរ ហះ ដ៊ុរ ម្ចាស់ បិយ ប្រ្រឹះ ឡាក់ ដាក់ គ្រង លូ ហះ ដ៊ុរ គន ចៀម ដេល ។

១១ អុញ ឡាក់ ប្រឹត អន់ ពូ អីត ប៉ាណាប កាខាក់ ណោះ ចឹង អ្ស លើយ ។ ទី ម្ចាស់ បក់ សាំប័ះ ប៉ានេ កាណាត អិក កាលក ណោះ លូ ហ្វិប អើ លូ ទី ពូ សាក់ សិច អើ ប្រឹត សាញ៉ា ចាណាំ អន់ខែ ចឹង ទី សារ អីត ប៉ាណាប កាខាក់ ទីប កាម៉ាំង ទីប កាដាវ អូ វ៉ាឡុវ អូ វ៉ាឡាក់ អុះ» ។

១២ ទីល នីណោះ ម្ចាស់ ប៉ាសុន ប្រ្រឹះ ឡាក់ ប្រឹត ពួយ ចាបាប ប្រ្រឹះ លូ សៀ យីស៊ូ លើយ អន់ខែ ត្រត់ ទី ពុត អត់ សាំរ៉ាញ៉ា ។

១៣ អាញ កាតាំង ប៉ានីរ ឡឹង ប្លែង កាប ផា «ហត់ ច្រាត់ នីអៀះ គីត អៀ ប៉ាត់ ម៉ាត់ ទី បក់ តៅ ញាន កា សៀ យីស៊ូ ទី សារ សាណុក សាវ៉ាត តាទីច ហង» ។ ប៉ាដាត ប៉ាលឹង ប្រ្រឹះ កាប ផា «តា ទីច ហង អន់ខែ ទិឌូ ចឹង អ្នែ វ៉ាឡុវ អូ ក្លេះ ណាវ ហង ខង អន់ខែ ចឹង ទី វ៉ាងវ៉ាន់ សាំរ៉ាប គ្រឹប ដាវ អន់ខែ ប្រឹត ពៃ» ។

សារ ច្រូត អង់កក់ តេះ

១៤ អាញ ប័ប កាម៉ល់ បាក ម៉ោញ ចារ លូ ទី ម៉ោញ ដូរ ឡាក់ កា ប៉ាណាស អង់អ្នែ ពឹង កាម៉ល់ ណោះ † អើ តល់ ម្នក ម៉ាស លូ ចឹក កាន់ខៀវ ឡាក់ សោត កាខាក់ ។

១៥ កេះណោះ ទី បិយ ប្រ្រឹះ ម៉ោញ ដូរ ណាវ ឡាក់ ឡឹង រោង វ៉ាម៉ះ ឡាក់ កាប ម៉ែៗ លូ បក់ អ្នែ ពឹង កាម៉ល់ ណោះ ផា «ហត់ អ្សក កាន់ខៀវ អីស ឡាក់ ច្រូត ពិ ខង ទីល ថុន ច្រូត កេះ អង់កក់ តេះ ទុំ បត់ ច្រូត កេះ» ។

១៦ ផះ ណោះ បក់ អ្នែ ពឹង កាម៉ល់ កា ឃើរ កាន់ខៀវ ពឹង អង់កក់ តេះ អង់កក់ តេះ កា ច្រូត កេះ ឡុត ។ ‡

† ១៤:១៤ ១៤:១៤ ប័រ ហៃ ដានីអើល ៧:១៣ ។ ‡ ១៤:១៦ ១៤:១៦ ប័រ ហៃ យុអើល ៣:១២-១៦ ។

១៧ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណាវ ឡាច់ ឡឺង រោង រ៉ាម៉ះ អ្នែ ពឹង ប្លែង អ៊ែ ចឹក សាំង ឡាក់ សោត កាខាក់ ដេល។

១៨ កេះណោះ ទី បិយ ប្រ្លឹះ ម៉ោញ ដូវ ណាវ ឡាក់ តាំងឡា អុញ កា ឡាច់ ឡឺង អន់ហ្នឹង ឡាក់ កាតាប ម៉ែៗ លូ បិយ បក់ ចឹក សាំង សោត ណោះ ផា «ហត់ អ្យក់ សាំង អីស ឡាក់ កាសិត អន់តង់ ប្លែ អង់កាច ពឹង អង់កក់ តេះ ពិ ខង ប្លែ ទុំ បត់ អ្នែ កេះ»។

១៩ បិយ ណោះ កា យ៉ែរ សាំង ពឹង អង់កក់ តេះ កាសិត ទិ អន់តង់ ប្លែ អង់កាច ពឹង អង់កក់ តេះ កេះ ទិ ឡុត កេះណោះ តេះ ពឹង ចារ រ្ន័ត ប្លែ អង់កាច ឡាក់ ចារ ប្រ្លឹះ អីក កាខាក់។

២០ ចារ រ្ន័ត ប្លែ អង់កាច ណោះ អ្នែ តែង ឡឺង ម្យឺង ផះ ពូ ចត់ ប្លែ អង់កាច កា ទី ផាម ហូរ ឡាច់ ឡឺង ចារ ណោះ ទូល ហាវ ជ្រុ គីត ពីរ សេះ ហូរ ចាំងហាយុត ៣០០ កាឡុមិត។

១៥

សារ បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ប្រ័ត អន់ ប៉ាណូស ឡាក់បាក

១ កេះណោះ អាញ កា បបំ សារ ម៉ោញ ណាវ តុត តីស អ្នែ ពឹង ប្លែង យី សារ ឡាក់ ត្រត់ ញម កាខាក់ យី ទី បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ចឹង ប្រ័ត អន់ ទី សារ ឡាក់បាក ទិ តាំប៊ើះ យី សារ ឡាក់បាក ឡាក់ ពិះ អន់តីត ឡឺង ពូ ប៉ាត់ សារ ឡាក់បាក អា កេះៗ ណោះ ប្រ្លឹះ បិកកាតយំ កា តាត់ អង់កេះ សារ អ៊ែ អីក ហង។

២ កេះណោះ ណាវ អាញ បបំ ឡាក់ កា ទៀក តាំងលើ សាង ឡាក់ កា សាមីល រ៉ាំបោះ ហី កាប្រី ឡាក់ កា អុញ។ មូត បក់ ចាយំ កាណាត់ អូ ដាត់ អីក កាលក ទីប ហ្និប អ៊ែ លូ ឡេក ប៉ាតាង សិច អ៊ែ ណោះ អន់ខែ អន់តារ ហះ សានែង ទៀក តាំងលើ សាង ណោះ ទីប ចឹក ព្រក មះ ប្រ្លឹះ បិកកា តយំ ទីខុ។

៣ អន់ខែ ចាជេ អញសៃ វត់ ម៉ូសេ ឡាក់ ប្រ័ត ងារ កា ប្រ្លឹះ លូ អញសៃ គន ចៀម ផាះ

«អី ប្រ្លឹះ បិកកាតយំ ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឺង កាណាត់ ញ៉ាៗ ទិណោះ ងារ អីស ប្រ័ត ស៊ុត កា ដាត់ កេង ត្រត់ ញម កាខាក់។

អី សាដាច់ ឡាក់ រាំងហៃ គ្រីប សុនសាត ទ្រង អីស ស៊ុត កា ដាត់ ត្រង់ តាទីច។

៤ អី ប្រ្លឹះ តាំងឡា អូ ទី បក់ ពៀ ចឹង អូ អ៊ុល កូត់ អ្យក កា អីស

លូ អូ ទី ពៀ ចឹង អូ ប៉ានេ អីស ខង ដឹង អីស ហង ឡាក់ ដាត់ កាខាក់

ប៉ាណូស គ្រីប សុនសាត ចឹង ប៉ាណាំ កូប ពិះ កាដាប សាប៉ះ ប៉ានេ អីស ខង ពូ បបំ អីស តាត់ស៊ុន សារ ដាត់ ត្រង់ តាទីច»។

៥ អន់តីត ឡឺង ណោះ ណាវ អាញ បបំ កាណុង ដាត់ កាខាក់ ពឹង រ៉ាំណោះ សាំរ៉ាប់ រ៉ាំមះ ប្រ្លឹះ កា បើក អ្នាត អំបារ។

៦ ទី បិយ ប្រ្លឹះ តាំប៊ើះ ដូវ ឡាក់ ចឹង ប្រ័ត អន់ ទី សារ ឡាក់បាក ទិ តាំប៊ើះ កា ឡាច់ ឡឺង កាណុង ដាត់ កាខាក់ ណោះ ទីប កាសិប ពៀត ខោ អាវ ប្រ័ត លូ កាណាត់ បាក ដាត់ ឡាយ៉ាម កាំឡាក់ លូ ចែត ម៉ាំអ៊ែរ ម៉ាំស ពឹង អន់តើះ។

៧ កាណាង កាណាត់ ឡាក់ ទី អាញ រឺស ទី ប្លាន់ ណោះ ទី កាណាត់ ម៉ៅញ អន់ អង់គៀន ម៉ាស តាំប៉ើះ កា បិយ ប្រ្ល័ះ តាំប៉ើះ ដូរ ណោះ។ ពីង អង់គៀន ទិណោះ ប៉ាញ ដឹង សារ ប្រ្ល័ះ អីក យី សារ អីក ម៉ះ ប្រ្ល័ះ បិកកាតយ័ ឡាក់ ទី អាញ អ្នែ រឺស លើយ។

៨ ពីង កាណាង ដាក់ កាខាក់ កា ប៉ាញ ដឹង កា អ្សី ឡាច់ ឡឹង សារ តាតារ ក្លាត់ លូ សារ អំរ៉ាញ អីញ ម៉ះ ប្រ្ល័ះ អូ ទី បក់ ញី អ្នែ មុត ពីង កាណាង ដាក់ កាខាក់ ណោះ ទី អុះ ផា សារ ឡាបាក ទី តាំប៉ើះ ឡាក់ ឡាច់ ឡឹង បិយ ប្រ្ល័ះ តាំប៉ើះ ណោះ បើ កេះ។

១៦

សារ អង់គៀន ម៉ាស តាំប៉ើះ

១ អាញ កា កាតាំង ប៉ានីរ កាប ម៉ែប ឡឹង រ៉ាំង រ៉ាម៉ះ រ៉ះ កា មុត បិយ ប្រ្ល័ះ ទី តាំប៉ើះ ដូរ ណោះ ផា «ហត់ អន់ដីស អ្សក អង់គៀន ទី តាំប៉ើះ ឡាក់ ទី សារ ប្រ្ល័ះ អីក ណោះ ឡា តូះ ពីង អង់កក់ តេះ ពិ»។

២ បិយ ទី ម៉ៅញ កា អ្សក អង់គៀន ម៉ះ អែ ឡា តូះ ពីង អង់កក់ តេះ ផាឌី ប៉ាណូស បក់ ទី សាញ៉ា ចាណាំ ម៉ះ កាណាត់ អីក កាលក លូ បក់ សាំប៉ើះ ប៉ានេ ហ្វិប អែ កា អេះ អោម អីត ប៉ាណាប កាខាក់។

៣ បិយ ទី ញៀរ កា អ្សក អង់គៀន ម៉ះ អែ ឡា តូះ ពីង ទៀក សាឡីត សាឡាយ ផាឌី ទៀក ណោះ កា កេះ ផាម ឡាក់ កា ទៀក អោម ប៉ាទ្រូ ទី កាណាត់ ញ៉ាប ឡាក់ អ្នែ កាណាង ទៀក សាឡីត សា ឡាយ ណោះ កា តៅ ទី ឡូត។

៤ បិយ ទី ប៉ែង កា អ្សក អង់គៀន ម៉ះ អែ ឡា តូះ ពីង តាំងលេ លូ ទ្រូង ទៀក លូ ពីង ត្រោម ទៀក អន់ទៀកៗ ផាឌី តាំងលេ ទ្រូង ទៀក លូ ត្រោម ទៀក ទិណោះ កា កេះ ផាម ដេល។

៥ កេះណោះ អាញ កាតាំង បិយ ប្រ្ល័ះ ឡាក់ តាំងឡា រ៉ាំងហៃ ទៀក កាប ផាះ

«អី ប្រ្ល័ះ ឡាក់ ទី អាញ រឺស អ្នែ រ៉ប់ ដាវ អា លូ អ្នែ ឡឹង សើត ពៃ អីស ដាក់ ត្រង់ តាទីច

ខង អីស តាត់ស៊ិន សារ ចែក ថូត នីអៀ ត្រត់ តាទីច ហង

៦ ខង ពូ ប៉ាន់តៅ មុត ប៉ាសុន អីស លូ មុត រ៉ាគីយ អីស អន់ អន់ខែ ឡាច់ ផាម ទីល នីណោះ អីស អន់ ពូ អែត ផាម ត្រត់ លូ សារ ពូ ប្រ្លីត យច ហង»។

៧ អាញ កា កាតាំង ប៉ានីរ កាប ឡឹង អន់ហ្វឹង ចារ រ៉ាម៉ះ ប្រ្ល័ះ ផា «តាទីច ហង អី ប្រ្ល័ះ តាំងឡា ឡាក់ ទី សារ អំរ៉ាញ អីញ ក្លា ឡឹង កាណាត់ ញ៉ាប អីស តាត់ស៊ិន សារ ដាក់ ត្រង់ តាទីច»។

៨ បិយ ទី ប្លាន់ កា អ្សក អង់គៀន ម៉ះ អែ ឡា តូះ ពីង ដាវ ប្រ្លីត អន់ ដាវ កើត តុ កាខាក់ ឡាច់ អុញ ប្រ្លីត អន់ កា ប៉ាណូស រ៉ាឡាក់ រ៉ាឡាច់។

៩ ពូ រ៉ាឡាក់ ញន កា ត្រត់ តុ ដាវ ចាំង តាឡាម ហះកា ពូ អូ ចៃ បិនពែង ពុត ញៀក ម៉ាក់ ប៉ានេ ប្រ្ល័ះ អុះ យី ពូ តុះ ប៉ាស្យាប កា ប្រ្ល័ះ ឡាក់ ទី អំរ៉ាញ អីញ ប្រ្លីត អន់ ទី សារ ឡាបាក ទី អា។

១០ បិយទី ប៉ាតាមី កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង គ្រេ កាណាត់ អឹក កាលក ណោះ ជាឌី ប៉ាថេត អើ ណោះ កា ម៉ាម៉ាង រ៉ាងអិត ឡូត។ ប៉ាណូស ទីឌូ កា កាប់ អំប៊ូត ទៅ ញន កា ឡាបាក តាឡាមី។

១១ ពូ កា តះ ប៉ាស្យាប កា ប្រ្លះ ឡាក់ អ្វៃ ពីង ប្លែង ញន កា អឹក ប៉ាណាប កើត អេះ អោម ប៉ាញ្ញ ឡាកោ។ ទី សារ ប៉ាណាប ប៉ុប ណោះ កេះ ពូ អ្វៃ កា អូ ចៃ ប៉ុនពែង ពុត ពៀក អ្នាត សារ យច ឡាក់ ពូ ឃើយ ប្រ័ត ណោះ អុះ។

១២ បិយទី គ្រោ កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង តាំងលេ អើប្រាត តាំងលេ ណោះ កា ស្វាត់ សាអឹត ឡូត ភៀ ប្រ័ត អន់ ទី ទ្រង អន់ កា មូត សាដាច់ ពីះ ឡឹង ដាវ ឡាច ចាក។

១៣ កេះណោះ អាញ ប៉ុប ប្រ្លះ ប៊ីត ប៉ែង ឡាកោ អន់ខៃ ឡាក់ កា កិត ម៉ោញ ឡាច់ ឡឹង ពីរ ណាក់ ម៉ោញ ឡាច់ ឡឹង ពីរ កាណាត់ អឹក កាលក ម៉ោញ ណារ ឡាច់ ឡឹង ពីរ កាណាត់ ឡាក់ ប៉ាឡាមី ប្រ័ត រ៉ាតីយ ប្រ្លះ ។

១៤ អន់ខៃ ណោះ ឃី ប្រ្លះ ប៊ីត ប្រ្លះ រឹត ចាក ប្រ័ត សារ អំរាញ អីញ ភៀ ប៉ាតុំ សាដាច់ ពីង អង់ កក់ តេះ ទីឌូ អន់ ឡា តាកុះ ប៉ាត់ ដាវ កេង ខាក់ ម៉ះ ប្រ្លះ ឡាក់ ទី សារ អំរាញ អីញ កា ឡឹង កាណា ត់ ញ្ញា។

១៥ (ឃីស៊ូ ផា «ហៃ អាញ ចឹង ពីះ ឡាក់ កា ប៉ាណូស អន់តុង។ ពៀ អ្វៃ ក្យាត់ លូ កាសិប ពៀត ខោ អាវ អូ ចាក ឡុន សាឡុន អូ តាយួស កា ពូ ចឹង ហៃ បក់ ណោះ ទី សារ សាណាក់ សារ៉ាត តា ទីច ហង»។)

១៦ ប្រ្លះ ប៊ីត កា ចាក ប៉ាតុំ សាដាច់ ទិណោះ អន់ អ្វៃ ប៉ាត់ ចារ ម៉ោញ ឡាក់ អន់ សិច គុន ហេព្រី ផា អាម៉ាតេដូន។

១៧ បិយទី តាំប៉ើះ កា អ្យក់ អង់គៀន ម៉ះ អើ ឡា តូះ ពីង តារ៉ាង អំពុន តេះ លូ ប្លែង ជាឌី កាតាំង ប៉ានីរ កាប ម៉ែប ឡឹង គ្រេ សាដាច់ កាណាង រ៉ោង រ៉ាម៉ះ ផា «កេះ ទី កេះ»។

១៨ កេះណោះ កា ទី កាំឡាត តេះតវ លូ រ៉ាវ៉ែត តេះ កេង កាខាក់ ឡឹង សាត់ ប៉ាន់ដា ទី ប៉ាណូ ស អ្វៃ ពីង អង់កក់ តេះ អា ពៃ អូ ឃើយ ទី រ៉ាវ៉ែត តេះ កេង ខាក់ នីអៀ អុះ។

១៩ មៀង តីស សាដះ តេះ កើត ប៉ែង មៀង មៀង មូត សុនសាត អន់ទៀត ទិណោះ កា រ៉ាយ រុាំ ទី ផះ ណោះ ប្រ្លះ កាចាំង កា មៀង បាប៊ីឡុន អើ ប្រ័ត អន់ មៀង តីស ណោះ អែត តាពៃ ពីង ពៀង អន់ ទី ឡូត ឃី អែត សារ អើ អឹក កេង ខាក់។

២០ ទី តាក្វាល់ កា តាលៀយ ហ្យុង ទី កាប៉ាច់ ប៉ានីម កា អូ ប៉ប កេះ ដេល។

២១ ផះ ណោះ ទី ប្លែ ម៉ារៀល អៀង កាខាក់ ឡី ឡឹង ប្លែង ត្រត់ ពីង ប៉ាណូស ប្លែ ម៉ារៀល ម៉ោញ កាតុ ក្លាំង ៣០ កាឡូ សល់។ ពូ កា តះ ប៉ាស្យាប កា ប្រ្លះ ញន កា សារ ឡាបាក កើត ឡឹង ប្លែ ម៉ា រៀល ណោះ ឡាក់ សារ ថុក ប៉ាណាប កាខាក់។

១៧

សារ អង់កាន់ ម៉ាលេង លូ កាណាត់ អឹក កាលក

១ កេះណោះ ទី បិយ ប្រ្លះ ម៉ោញ ដូវ កាណាង មូត បិយ ទី តាំប៉ើះ ឡាក់ ចឹក អង់គៀន ទី តាំប៉ើះ ណោះ ឡា កាប លូ អាញ ផា «ថុ ឡា ប៉ាត់ អា អាញ ចឹង តាំបាង អន់ អីស ប៉ប ប្រ្លះ តាត់សិន

សារ ចែក ចូត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច ឡាក់ អង់អ្វៃ ពីង ចារ ឡាក់ ទី ទៀក ទ្រូង អៀង។

២ សាដាច់ អ្វៃ ពីង អង់កក់ តេះ ឡាក់ តែប លូ អង់កាន់ ណោះ ប៉ាណូស ពីង អង់កក់ តេះ កា តែប លូ អង់កាន់ ម៉ាលេង ណោះ ដេល ពៀប ឡាក់ កា ប៉ាញីល អែត»។

៣ បិយ ណោះ កា ប៉ោក អ្សក់ អាញ ញួន អំរ៉ាញ ប៉ាងាតី ប៉ាលីង ប្រ្រៈ ឡាក់ ប៉ាត់ ស្រៃ តីស ហះ ចារ ណោះ អាញ កា ប៉ប័ អង់កាន់ ម៉ោញ ដួវ ជិះ កាណាតី អិក កាលក នែវ កាប្រិ។ កាណាតី ណោះ ទី កល់ តាំប៉ើះ អង់តែ អញជីត លូ ទី ច្រាត់ សិច តាងៗ ប៉ាញី ឡាក់ សិច កាប ផា ម៉ាត កា ប្រ្រៈ បិកកាតយ័។

៤ អង់កាន់ ណោះ អន់តុក អញជុ ពៀត អារ នែវ ណាំអិត លូ នែវ កាប្រិ ទីប សាលើម ឡាក់ ចែក ម៉ាស លូ តាយ៉ាល់ តាងៗ លូ អែ ចឹក ពៀង ម៉ាស ឡាក់ ប៉ាញី ដឹង កា សារ អិក បឹត ឡាក់ សារ ខាអឹម ខាអក់ លូ សារ អែ ប្រ្រៈ លូ កាម៉ាតី ដេល។

៥ ពីង កល់ យ៉ាង អង់កាន់ ណោះ ទី ច្រាត់ សិច កាប ប៉ាញី ជៀវ ផា «មៀង តីស បាបីឡួន ឡាក់ មើត មូត អង់កាន់ ម៉ាលេង លូ គុល សារ អិក បឹត ឡាក់ ត្រត់ ខាអឹម ខាអក់ ពីង អង់កក់ តេះ អា»។

៦ អាញ ប៉ប័ អង់កាន់ ណោះ ពៀប ឡាក់ កា អែ ប៉ាញីល ផាម មូត ប៉ាសុន ប្រ្រៈ បក់ រិះ ឡឹង សារ យីស៊ូ ញួន អែ ប៉ាន់តៅ ពូ អៀង។ ផះ អាញ ប៉ប័ អង់កាន់ ណោះ អាញ ញួម កាខាក់។

៧ បិយ ណោះ កាកាប លូ អាញ ផា «ញ៉ា ត្រត់ អីស ញួម ខាក់ នីអៀ? អាញ ចឹង រិះ អន់ អីស អូ ឡឹង សារ អង់កាន់ ណោះ ឡាក់ អោន សាគឹម លូ ឡឹង កាណាតី អិក កាលក អែ ជិះ ឡាក់ ទី កល់ តាំប៉ើះ អង់តែ អញជីត ណោះ ដេល។

៨ កាណាតី អីស ប៉ប័ ណោះ សើត ពៃ ទី ហះកា កិញអៀ អា អូ ទី កេះ។ អែ ចឹង ឡាច់ ឡឹង ឡួះ ជ្រុ កេះណោះ អែ ចឹង តៅ ហ្សៀង ហ្សៀត។ កាប៉ាច់ ប៉ាណូស អ្វៃ ពីង អង់កក់ តេះ ពូ ចឹង ញួម ខាក់ ញួន កា ប៉ប័ កាណាតី ណោះ ខង សើត ពៃ ទី កិញអៀ អា អូ ទី កេះ ហះកា អែ ចឹង ឡាច់ ពីះ ម៉ោញ ទង ណារ៉ុ។ ហះកា ទី បក់ ប្រ្រៈ ច្រាត់ សិច ពីង ផាប័ ច្រាត់ សិច បក់ ទី អាញ រ៉ុស ឡាក់ អែ ច្រាត់ ឡឹង កាលើត តេះ ប្លែង ពៃ អន់ខែ អូ ញួម កា កាណាតី ណោះ អុះ។

៩ សារ អា ត្រត់ ទី ពុត ហ្សៀង សាឡាច់ យឹត ចាប្រ្រប ណោះ ចឹង ហ្លួង។ កល់ តាំប៉ើះ យី បិច កាប ឡឹង ប៉ានឹម តាំប៉ើះ ឡាក់ ចារ អង់កាន់ ណោះ អង់អ្វៃ* លូ បិច កាប ឡឹង សាដាច់ តាំប៉ើះ ដួវ ដេល។

១០ សាដាច់ ប៉ាតាម ដួវ តៅ កេះ ទី ម៉ោញ ដួវ ផះ អ្វៃ រ៉ាងហៃ រ៉ប ដាវ អា លូ ម៉ោញ ដួវ ណារ៉ុ បើ ពីះ ទីល អុះ ប៉ាត់ សាដាច់ ណោះ ទីល ទៀ អែ ចឹង រ៉ាងហៃ ប៉ាថេត បាបឹត អូ ទុញ អុះ។

១១ កាណាតី អិក កាលក ឡាក់ ទី ផះ សើត ពៃ ហះកា កិញអៀ អា អូ ទី កេះ អែ ចឹង ពីះ ប្រ្រៈ សាដាច់ ទី តាំងហាម។ អែ កា សាដាច់ កាណាតី សាដាច់ ទី តាំប៉ើះ ណោះ ដេល អែ កា ចឹង តៅ ហ្សៀង ហ្សៀត។

១២ អង់តែ អញជីត ឡាក់ អីស ប៉ប័ ណោះ យី បិច កាប ឡឹង សាដាច់ អញជីត ដួវ ឡាក់ បើ ទី ប្រ្រៈ តី សាដាច់ ហះកា សាដាច់ ទី ណោះ ចឹង ទី អំរ៉ាញ អីញ ប្រ្រៈ សាដាច់ ដឹង ម៉ោញ មង អន់ខូ លូ កាណាតី អិក កាលក ណោះ។

* ១៧:៩ ១៧:៩ សារ អា បិច កាប ឡឹង មៀង រួម ឡាក់ ពូ ប្រ្រៈ ពីង ប៉ានឹម តាំប៉ើះ។

១៣ សាដាច់ ទិណោះ វែវ ពុត គួប សោប យី មប សារ រាំងហៃ រាំងខ្យា ម៉ះ អន់ខៃ អន់ កា កាណា គី អិក កាលក ណោះ។

១៤ សាដាច់ ទិ អញ្ជើ ជិត ចឹង ប៉ាណាំ គួប តាក្លះ ប៉្លះ លូ គន ចៀម ហះកា ចឹង ទី ទ្រុង គន ចៀម ខង អើ ឡាក់ ពី តាំងឡា តិស ហ្និត ឡឹង ពី តាំងឡា អន់ទៀតៗ លូ សាដាច់ ឡាក់ តិស ហ្និត ឡឹង សាដាច់ អន់ទៀតៗ។ កា ទី មូត បក់ ប្រ្លះ រឿស អ្យក់ ឡាក់ សៀ ដាក់ ត្រង់ អ្នែ អន់ខ្ច លូ អើ ដើល»។

១៥ បិយ ប្រ្លះ រ៉ះ កា អាញ ណារុ ផា «ចារ ឡាក់ ទី ទៀក ទ្រុង អៀង ឡាក់ អីស ប៉ប អង់កាន់ ម៉ា លេង អង់អ្នែ ណោះ យី បិច កាប ឡឹង មូត សុនសាត អន់ទៀតៗ ប៉ាថេត អន់ទៀតៗ លូ ប៉ាណូ ស អៀង កាខាក់។

១៦ កាណាគី អិក កាលក លូ អង់តៃ អញ្ជើ ជិត អីស ប៉ប ណោះ អន់ខៃ ចឹង អូ ណីស កា អង់កាន់ ម៉ាលេង ណោះ ទីប ចឹង ថាឡាយ រ៉ាស អំបាស អើ អន់ ទិ លូ រឿស អ្នាត អញ្ជើ ជុ អារ ប្រ័តី អន់ អើ អ្នែ សាឡុន កេះណោះ សា ប៉ាំងឡៃ អើ លូ ពុះ អើ ពីង អញ

១៧ ខង ប្រ្លះ ប្រ័តី អន់ អន់ខៃ ទី ពុត ប្រ័តី ពួយ ផិនកាន អើ លូ អន់ អន់ខៃ វែវ ពុត គួប សោប មប សារ រាំងហៃ រាំងខ្យា ម៉ះ អន់ខៃ អន់ កា កាណាគី អិក កាលក ណោះ លើយ ទីល កេះ ទី ង៉ារ ពួយ ប៉ានីរ ប្រ្លះ។

១៨ កាប៉ាច់ អង់កាន់ អីស ប៉ប ណោះ យី មៀង តិស ឡាក់ ទី អំរ៉ាញ អីញ ពីង សាដាច់ អន់ទៀ តៗ អ្នែ ពីង អង់កក់ តេះ អា»។

១៨

សារ មៀង បាប៊ីឡុន រ៉ាយ រ៉ា

១ អន់តិត ឡឹង ណោះ អាញ ប៉ប បិយ ប្រ្លះ ម៉ោញ ណារុ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ ជីរ ឡឹង ប្លែង តាតារ ក្លាក់ ពីង ឡាកោ អើ ណោះ កា តាត តាតារ ពីង អង់កក់ តេះ។

២ អើ កាប ម៉ែប ផា៖

«មៀង បាប៊ីឡុន ឡាក់ មៀង តិស តាលៀយ រ៉ាយ រ៉ា កេះ

មៀង អា កើត ចារ មូត ប្រ្លះ ប័ត ប្រ្លះ រឺត
លូ ចារ សែម អ្យា អូ ដាក់ គ្រីប នៃរ ឡាក់ ត្រត់ ខាអីម

៣ ខង ប៉ាណូស គ្រីប សុនសាត បិច កា មៀង អា ពៀប ឡាក់ កា តែប លូ អង់កាន់ ម៉ាលេង ពៀប ឡាក់ កា ប៉ាញីល តាពៃ

ឡាក់ ប្រ័តី អន់ ទី ពុត បិច កាខាក់ កា សារ អូ ដាក់។

មូត សាដាច់ អ្នែ ពីង អង់កក់ តេះ បិច កា មៀង អា ឡាក់ កា ប្រ័តី លូ អង់កាន់ ដើល

កាប៉ាច់ មូត បក់ ចាក ណាំង សា ពីង អង់កក់ តេះ អា

ពូ កា ណាំង សា ទី កើត ប្រ្លះ ប៉ាតុរង

ញុន កា អំរ៉ាញ អីញ លូ សារ រឺត សើម

ឡាក់ អៀង កាខាក់ កាណុង មៀង អា ដេល»។

៤ អាញ កាតាំង ប៉ានីរ ម៉ោញ ណារូ កាប ឡឹង ប្លែង ផាះ

«អី ប៉ាសុន អាញ ហត់ ឡាច់ ឡឹង មៀង អា ពិ
កៀ ជៃ អន់ ទី សារ យច អន់ខូ លូ អ៊ែ
អ្សក ផែត ទី សារ ឡាំបាក ឡាក់ កា អ៊ែ ដេល

៥ ខង សារ យច ពីង មៀង អា អៀង តាឡុម ពួក ទីល ប្លែង
ប្រ្លឹះ អ្នែ កា កាចាំង ឡឹង សារ អ៊ីក ប៊ីត ម៉ះ អ៊ែ។

៦ ហត់ ប្រឹក កា មៀង អា ពិ
ឡាក់ កា សារ អ៊ែ ប្រឹក កា ពូ ពៃ ហង
ផា អ៊ែ ប្រឹក កា ពូ នីចម៍
ត្រត់ តូ អ៊ែ ក្វា ឡឹង ណោះ ណារូ
លូ ត្រឹង តាត់ អំប៉ាញ ពៀង ឡាក់ អ៊ែ អន់ កា ពូ
ម៉ោញ កើត ពៀរ ដេល។

៧ មៀង អា ប៉ានេ ឡុកោ ទៅ លូ អ្នែ រ៉ត់ សើម នីចម៍
ត្រត់ ប្រឹក អន់ អ៊ែ ទី សារ អ៊ីត ប៉ាណាប លូ សារ ញ៉ាំ សោក នីណោះ ដេល
ខង អ៊ែ យីត កាណុង ពុត ផា
"អាញ ឡាក់ សាដាច់ អង់កាន់ ផះ អ្នែ រ៉ាំងហៃ រ៉ាំងខ្យា
អាញ អូ ត្រត់ អង់កាន់ អន់ត្រៃ អុះ
អាញ អូ ត្រត់ ទី សារ ញ៉ាំ សោក លើយ ទីល តែង ម៉ាត់ ទៀ ដេល"។

៨ ញុន ខ អា បះ ចឹង ទី សារ ឡាំបាក អន់ទៀតៗ
កើត ពិះ ពីង មៀង អា កាណុង ដាវ ដឹង ម៉ោញ។
ប៉ាណាស អ្នែ ពីង មៀង ចឹង ត្រត់ តៅ ញ៉ាំ សោក ឡុយិត ឡាំងរ៉ាញ
លូ ចឹង ទី អុញ សា ចាំឡាយ មៀង ដេល
ខង ប្រ្លឹះ បិកកាតយ៍ ឡាក់ តាំងឡុក តាត់សុន សារ ចែត ថូត មៀង អា
អ៊ែ ទី អំរ៉ាញ អ៊ែញ កេង ខាក់»។

៩ កាប៉ាច់ មួត សាដាច់ អ្នែ ពីង អង់កក់ តេះ ឡាក់ ប៊ិច កា មៀង ណោះ ឡាក់ កា ប្រឹក លូ អង់កាន់
ទីប អ្នែ រ៉ត់ សើម ពីង មៀង ណោះ ប៉ាត់ អន់ខៃ ប័ប អ្សី អុញ ផះ អុញ សា មៀង ណោះ អន់ខៃ
ចឹង អុក ពុត ពៀក ញ៉ាំ សោក ឡុត។

១០ សាដាច់ ទិណោះ ចឹង តាវ ហៃ ឡឹង ចាំងហាយុត ទីប អ្សក កា សារ អ៊ីត ប៉ាណាប ឡាក់ កើត
ពិះ ពីង មៀង ណោះ លូ កាប ផាះ

«ឡាំបាក កាខាក់ ហង ឡាំបាក កាខាក់ ហង
អ៊ែ មៀង តិស បាប៊ីឡុន ឡាក់ កេង ខាក់ វេ !

ខង ប្រើ៖ ចែក ថ្លត អន់ អីស វ៉ាយ វ៉ា ទី
កាណាង វ៉ាងវ៉ាង ដឹង ម៉ោញ មង»។

១១ ផៈ ណោះ ម្លត បក់ ចាក ណាំង សា អ្វៃ ពីង អង់កក់ តេះ កា ចឹង ញ៉ា សោក អុក ពុត ពៀក កា
មៀង ណោះ ដេល ខង អូ ទី ពៀ ចឹង តាច់ វ៉ាស អំប៉ាស អន់ខែ ណាវ ហង។

១២ វ៉ាស អំប៉ាស ទិណោះ ទី ឡាក់ កា ម៉ាស ប្រាក់ តាយ៉ាល់ តាងៗ កាណាត់ ដាក់ ឡាយ៉ាម
កាខាក់ កាណាត់ នៃវ ណាអិត នៃវ កាប្រើ កាណាត់ ស្លត់ អ្វីង បោផ្លូវ គ្រីប នៃវ យៀង គ្រីប
នៃវ ឡាក់ ប្រីត លូ ពុក ប្រីត លូ អ្វីង ឡាក់ គីត ខា ប្រីត លូ ប៉ាសយ លូ សាប៉ាន់ លូ អំហ្គោ បាក

១៣ អំហ្គោ ហិល អំហ្គោ តាំងហិម យៀង បោផ្លូវ អន់ទៀតៗ តាពៃ សាង តាប៉ុង ពៀ
សាឡី រក់ ចៀម សេះ វ៉ាតេះ លូ ប៉ាណាស ឡាក់ ពូ រ៉ុប ប្រីត ទុច។

១៤ ម្លត បក់ ចាក ណាំង សា ណោះ ចឹង កាប លូ មៀង បាប៊ីឡូន ផា៖

«វ៉ាស អំប៉ាស ឡាក់ អីស បិច កា ទី ណោះ ហ្វៀង ហ្វៀត ទី កេះ
កាណាត់ គីត ខា លូ កាណាត់ ប៉ារត់ ប៉ាសើម ម៉ះ អីស ទិណោះ អូ ប៉ប កេះ
អូ ទី ពៀ ចឹង ណាំង ទី ណាវ អុះ»។

១៥ ម្លត បក់ ណាំង សា កើត ប្រើ៖ ប៉ាតូរង ញន កា ប្រូ កាណាត់ ពីង មៀង ណោះ អន់ខែ ចឹង អន់
តារ ហៃ ឡីង ចាំងហាយុត ទីប ញ៉ា សោក អុក ពុត ពៀក អ្វុត កា សារ ចុនចៃ ឡាក់ កើត ពី៖ ពីង
មៀង ណោះ។

១៦ អន់ខែ ចឹង កាប ផា៖

«ឡាក់បាក កាខាក់ ហង ឡាក់បាក កាខាក់ ហង
ម្លត មៀង គីស ណោះ

ឡាក់ ឃើយ កាសិប ពៀត ខោ អារ ប្រីត លូ កាណាត់ ដាក់ ឡាយ៉ាម
កាណាត់ នៃវ ណាអិត នៃវ កាប្រើ
ទីប សាណើម ឡាកោ ប៉ាក់ ម៉ាស លូ តាយ៉ាល់ តាងៗ។

១៧ វ៉ាស អំប៉ាស ឡាក់ អៀង កាខាក់ អា
ហ្វៀង វ៉ាយ វ៉ា ទី វ៉ាងវ៉ាង ដឹង ម៉ោញ មង»។

ម្លត បិត កាំប៉ាន់ លូ ម្លត ជិះ កាំប៉ាន់ ម្លត ប្រីត គូលី ពីង កាំប៉ាន់ លូ ម្លត ចាក ណាំង សា ទ្រង
ទៀក ទិណោះ អន់ខែ ចឹង អន់តារ ហៃ ឡីង ចាំងហាយុត។

១៨ ប៉ាក់ អន់ខែ ប៉ប អ្វី អុញ ផៈ អុញ សា មៀង ណោះ អន់ខែ ចឹង កាប ម៉ែម ផា «ទី មៀង ចំ
ចឹង ប៉ាន់ដីប ឡាក់ កា មៀង គីស អា ?»

១៩ អន់ខែ កា ចឹង កោច តេះ ចី ពីង កល់ អន់ខែ ទៅ លូ ញ៉ា សោក អុក ពុត ពៀក ទីប កាប ផា៖

«ឡាក់បាក កាខាក់ ហង ឡាក់បាក កាខាក់ ហង

មៀង គីស ឡាក់ ប្រីត អន់ ម្លត តាំងឡា កាំប៉ាន់ អ្វៃ ពីង ទៀក សាឡីត សាឡាយ ណាំង សា ទី

ញន កា វ៉ាស អំប៉ាស ពីង មៀង អា
ខង រ៉ាងរ៉ាង ដឹង ម៉ោញ មង មៀង អា វ៉ាយ រុំ ហង»។

២០ អី ម្នត ម្នៃ ពីង ប្លែង

ហត់ ហោក រត់ កា សារ វ៉ាយ រុំ ពីង មៀង ណោះ ពិ
អី ម្នត ប៉ាសុន ប្រ្លះ លូ ម្នត រះ ប៉ាតាង យីស៊ូ លូ ម្នត វ៉ាគីយ ប្រ្លះ
ហត់ ហោក រត់ ដេល ពិ
ខង ប្រ្លះ តាត់ស៊ិន សារ ចែត ថ្ងត មៀង អា
អន់ ត្រត់ ឡាក់ កា ពូ ប្រ្រី កា អន់ដីស ពៃ ដេល។

២១ ផះ ណោះ ទី បិយ ប្រ្លះ ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អីញ កេង ខាក់ កា លឹក អំហ្គោ តីស ប៉ាឡិ
ពីង ទៀក សាឡឹត សាឡាយ ទីប កាប ផាះ

«ពូ ចឹង តាឡុក អ្នត មៀង តីស បាប៊ីឡូន នីអៀ ដេល
អូ ទី ពៀ ចឹង បំបំ មៀង ណោះ ណារ ហង។

២២ ពូ ចឹង អូ កាតាំង ប៉ានីរ ពូ អន់ទែង ព្រួក អិត កាណី
ខ្លោម ច្បាប់ ខ្លោម ប៊ី ពីង អីស ណារ អុះ។
កា អូ ទី ម្នត វ៉ាគីយ ប្រ្រី ដារ គ្រីប នែរ
លូ អូ កាតាំង ពូ ប៉េ ពៀ ពីង អីស ណារ ដេល។

២៣ ចឹង អូ ទី អុញ តាកៀង តាតារ កាណុង អីស ណារ អុះ
លូ អូ កាតាំង ប៉ានីរ ពូ ប៉ាញសង់ ក្លោ កាម៉ាញ កាណុង អីស ណារ ដេល
ខង អីស ប៉ាងល់ ទី សុនសាត ញន កា ត្រូ អំហ្គ ម៉ះ អីស
លូ ម្នត បក់ ណាំង សា កាណុង អីស ពៃ
ស៊ុត កា ម្នត ប្រ្រី កាន តីស ឡីង ពូ ម្នៃ ពីង អង់កក់ តេះ អា។

២៤ កាណុង អីស បំបំ ដឹង ផាម ម្នត វ៉ាគីយ ប្រ្លះ
លូ ផាម ម្នត ប៉ាសុន ប្រ្លះ
លូ ផាម ទី ម្នត បក់ ពូ ប៉ាន់តៅ ម្នៃ ពីង អង់កក់ តេះ អា ដេល»។

១៩

សារ ពូ ប៉ានេ ប្រ្លះ ពីង ប្លែង

១ អន់តីត ឡីង ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ កាប ម៉ៃៗ ពីង ប្លែង ផាះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លះ បិកកាតយ
អី ហង តង់ ពិន អី ទី សារ តាតារ ក្លាក់ លូ សារ អំរ៉ាញ អីញ

២ ខង អី តាត់ស៊ិន សារ ចែត ថ្ងត ណោះ
ស៊ុត កា ត្រត់ លូ ដាក់ ត្រង់ ទីណោះ។
អី ចែត ថ្ងត អង់កាន់ ម៉ាលេង ឡាក់ លៅ លែង សិច
ឡាក់ ប៉ាណាំ ប៉ាណូស ពីង អង់កក់ តេះ ប្រ្រី សារ អូ ដាក់

ញន កា អើ ប្រឹក្តី លូ កាម៉ាក់។

ប្រ្លឹះ តូ អង់កាន់ ណោះ

ញន កា អើ ប៉ាន់តោ មូត បក់ ប្រឹក្តី ង៉ារ កា ប្រ្លឹះ»។

៣ កាំឡាំង អៀង ទិណោះ កាប ម៉ោញ ទង ណាវ ផោះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័

អ៊ូ អុញ ពីង មៀង តិស ណោះ ចឹង ហុយ លើយ»។

៤ មូត ក្រាក់ តាំងកង់ ទី ២៤ ដូរ លូ កាណាគី ឡាក់ ទី អាញ រឺស ទី ប៉ាន់ កា កាដាប សាំប្លឹះ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ អង់អ៊ែ ពីង ត្រេ សាដាច់ អន់ខែ កាប ផា «អាមែន ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័»។

៥ កេះណោះ ទី ប៉ានីរ កាប ឡឹង ត្រេ សាដាច់ ផោះ

«អី អន់ដីស ទិឡូ ឡាក់ ប្រឹក្តី ង៉ារ កា ប្រ្លឹះ បិកកាតយ័

អន់ដីស ឡាក់ អ៊ូល កូតី អ៊ូត កា អើ

អូ ផា កា បក់ តិស អូ ផា កា បក់ ចិ

ហាត់ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិន»។

៦ ផេះ ណោះ អាញ កាតាំង ឡាក់ កា ប៉ានីរ ប៉ាណូស អៀង ដូរ អីងៗ ឡាក់ កា យឹង ទៀក ជ្រៀយ លូ ឡាក់ កា តេះតរ ថាំង កាខាក់ កាប ផោះ

«ហាលេលូយ៉ា ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ប្រ្លឹះ ពិន

អើ ទី សារ អំរ៉ាញ អីញ ត្វា ឡឹង កាណាគី ញ៉ាៗ ទិណោះ

អើ ប្រឹក្តី សាដាច់ រាំងហៃ រាំងខ្សា កេះ។

៧ ពិ ពិន ហោក រីត កាខាក់

លូ ប៉ានេ សារ អំរ៉ាញ អីញ ម៉ះ អើ

ខង ទីល ដាវ ប៉ាញសង់ គន ចៀម កេះ

កាម៉ាញ គន ចៀម កា ទ្រៀម ឡូកោ កេះៗ ដេល។

៨ ប្រ្លឹះ អន់ អើ អន់តុក អញជុំ ពៀត អារ

ប្រឹក្តី លូ កាណាត បាក កាំឡាក់ ដាក់ ឡាយ៉ាមី កាខាក់»។

អញជុំ អារ ដាក់ ឡាយ៉ាមី កាំឡាក់ ណោះ យី ង៉ារ ដាក់ ត្រង់ ឡាក់ មូត ប៉ាសុន ប្រ្លឹះ ប្រឹក្តី។

៩ បិយ ប្រ្លឹះ រិះ កា អាញ ផា «ហត់ ប្រាត់ ផោះ ទី សារ សាណុក សារ៉ាក តាទីច ហង បក់ ចំ ប្រ្លឹះ ជៀក ម៉ុត សា សាណា ប៉ាញសង់ គន ចៀម»។ កេះណោះ បិយ ប្រ្លឹះ រិះ កា អាញ ណាវ ផា «សារ អា យី សារ តាទីច ឡាក់ ប្រ្លឹះ បិកកាតយ័ រិះ»។

១០ អាញ កា កាដាប ហះ ដុង បិយ ប្រ្លឹះ ណោះ ភ្លើ ចឹង សាំប្លឹះ អើ ហះកា អើ ផា កា អាញ «ដៃ កាដាប សាំប្លឹះ អាញ ខង អាញ កា ប្រឹក្តី ង៉ារ កា ប្រ្លឹះ ឡាក់ កា អីស លូ ឡាក់ កា មូត អុះ

ទីអីស ឡាក់ ស្ងៀ លើយ ឡឹង សារ យីស្វិ រ៉ះ ដេល។ ហត់ សាំប្រះ ប៉ានេ ដឹង ប្រ្រះ បិកកាតយ័ ហង ពិ ខង សារ យីស្វិ រ៉ះ ទិណោះ យី ប៉ាណាំ ពុត ពៀក ពូ អន់ ប្រ្រត់ វ៉ាគីយ ប្រ្រះ ។» ។

១១ កេះណោះ អាញ ប័ប័ ប្លែង តាលះ ញឹង កា ប័ប័ សេះ បាក ម៉ោញ។ បក់ ជិះ សេះ ណោះ សិច អើ ដាក់ ត្រង់ លូ «តាទីច» អើ តាកុះ លូ តាត់សិន សារ ដាក់ ត្រង់ កាខាក់។

១២ ម៉ាត់ អើ ឡាក់ កា អំប៊ុត អុញ ពឹង កល់ អើ ទី ម្នក សាដាច់ អៀង ពឹង ឡាកោ អើ ទី ប្រាត់ សិច ម៉ោញ អុ ទី ញើ អន់ហ្គាល់ សិច ណោះ អុះ កាយ ឡឹង អើ ទៅ។

១៣ អើ កាសិប ពៀត ខោ អារ ឡុក លូ ផាម ពូ អើ សិច អើ ផា «ប៉ានីរ ប្រ្រះ បិកកាតយ័»។

១៤ តាហាន ពឹង ប្លែង ទិណោះ កា ជិះ សេះ បាក ចាក ពូយ អើ លូ កាសិប ពៀត ខោ អារ នែរ បាក ដាក់ ឡាយ៉ាមី កាខាក់ ដេល។

១៥ ទី ដារ ម៉ោញ សោត កាខាក់ ឡាច់ ឡឹង ពីរ អើ ភៀ ចឹង កោះ ប៉ាន់តោ ប៉ាណូស ត្រីប សុន សាត។ អើ ចឹង ចឹក អ្នង កាទូង ប៉ាសយ័ អ្នែ វ៉ាងហៃ ពូ លូ អើ ចឹង ចែត ចូត ពូ ពៀប ឡាក់ កា ចត់ រ៉ត់ ថ្ងៃ អង់កាច ញុន កា សារ អីក ម៉ះ ប្រ្រះ បិកកាតយ័ ឡាក់ ទី សារ អំរាញ អីញ កាខាក់ ក្លា ឡឹង កាណាត់ ញ៉ាៗ ទិណោះ។

១៦ ពឹង អារ លូ ពឹង ពូ អើ ទី ប្រាត់ សិច ផា «សាដាច់ តិស ឡឹង សាដាច់ អន់ទៀតៗ ពិ តាំងឡា តិស ឡឹង ពិ តាំងឡា អន់ទៀតៗ»។

១៧ កេះណោះ អាញ ប័ប័ បិយ ប្រ្រះ ម៉ោញ ដូវ អ្នែ ពឹង ដារ អើ កាប ម៉ែៗ រ៉ះ កា សែម ឡាក់ ប៉ារ ពឹង ប្លែង ទិណោះ ផា «ហត់ ពិះ ប៉ាតុំ គូប ម៉ុត កាណុង ចារ ប្រ្រះ បិកកាតយ័ ជៀក ពូ អែត សា រត់ សើម កេង ខាក់ ពិ

១៨ ភៀ សា ប៉ាំងឡៃ ម្នក សាដាច់ ប៉ាំងឡៃ ម្នក ម៉ែត តាហាន ប៉ាំងឡៃ ប៉ាណូស បក់ កេង ខាក់ លូ ប៉ាំងឡៃ សេះ ទីប ម្នក បក់ ជិះ សេះ លូ ប៉ាំងឡៃ ប៉ាណូស ទីខ្ល ទីប បក់ តិស ទីប បក់ ចិ ទីប បក់ ប្រ្រត់ ម៉ែត ពូ លូ ម្នក បក់ កេះ ទូច ពូ ដេល»។

១៩ អាញ ប័ប័ កាណាត់ អិក កាលក លូ ម្នក សាដាច់ អ្នែ ពឹង អង់កក់ តេះ ទីប ម្នក តាហាន អន់ខៃ កា ប៉ាតុំ គូប ភៀ ចឹង ឡាក់ តាកុះ លូ បក់ ជិះ សេះ បាក ណោះ លូ តាហាន អើ។

២០ កាណាត់ អិក កាលក ណោះ កា ទី ពូ រ៉ុប កាណាត់ ឡាក់ ប៉ាឡុម ប្រ្រត់ វ៉ាគីយ ប្រ្រះ ឡាក់ ប្រ្រត់ សារ អំរាញ អីញ កេង ខាក់ ហះ អ៊ុរ កាណាត់ អិក កាលក ណោះ កា ទី ពូ រ៉ុប ដេល យី កាណាត់ ណោះ ហង ឡាក់ ប៉ាំងល់ ម្នក បក់ ទី សាញ៉ា ចាណាំ អន់ហ្គាល់ ម៉ះ កាណាត់ អិក កាលក ណោះ លូ ម្នក បក់ សាំប្រះ ប៉ានេ ហ៊ុប កាណាត់ អិក កាលក ណោះ។ ពូ កា អ្យក់ កាណាត់ ទី ពៀរ ណោះ ប៉ាឡុ ពឹង តាំងលើ អុញ ចាយ ណាយ កាទីរ។

២១ កាប៉ាច់ ម្នក បក់ អ្នែ សល់ អន់ទៀតៗ ណារ កា តោ កា ត្រត់ ដារ ឡាច់ ឡឹង ពីរ បក់ ជិះ សេះ កាប៉ាច់ សែម ទិណោះ ផឹត កា សា ប៉ាំងឡៃ ពូ តោ។

២០

សារ យីស្វិ វ៉ាងហៃ វ៉ាងខ្សា ទុញ ម៉ោញ វ៉ាញ សាណាំ

១ កេះណោះ អាញ ប័ប័ បិយ ប្រ្រះ ម៉ោញ ដូវ ដីរ ឡឹង ប្លែង ទីប ចឹក គន កាចេ អំប៉ារ ឡុះ ជ្រុ ចារ ត្រុន ប្រ្រះ បឹត លូ ចឹក ច្រាល តិស ដេល។

២ បិយ ប្រ្លឹះ ណោះ កា រ៉ុប កត់ ត្រុន ណាក ទុញ ម៉ោញ រ៉ាពូ សាណាំ។ ណាក ណោះ យី ពិះ ឡឹង សើត ពៃ អើ ហង ឡាក់ ម៉ែត ប្រ្លឹះ បឹត លូ ទី សិច ផា សាតាំង។

៣ បិយ ប្រ្លឹះ ប៉ាឡិ អើ ពឹង ឡូះ ជ្រុ ណោះ កេះណោះ កាត្រើត អំប៉ាវ ចែត កាចេ ប៉ាសិវ អំប៉ាវ អន់ កាចាប់ លើយ ទីល គ្រឹប ម៉ោញ រ៉ាពូ សាណាំ ភៀ ជែ អន់ អើ ចាក ប៉ាងល់ ពូ គ្រឹប សុនសាត ណាណូ។ ប៉ាត់ ទីល កាំឡាត់ រ៉ាវ៉ាត់ ឡឹង ម៉ោញ រ៉ាពូ សាណាំ កេះ ត្រត់ តោះ ឡើយ អើ ប៉ាប៊ើត។

៤ កេះណោះ អាញ បំបំ គ្រេ សាដាច់ អៀង ទិ បក់ អង់អ្នែ ពឹង គ្រេ ណោះ ទី សារ អំរ៉ាញ អីញ ចឹង តាត់សុន សារ។ អាញ កា បំបំ ប៉ាដាតិ ប៉ាលឹង បក់ តោ កា ពូ កាសិត អង់កូ ញុន កា រ៉ះ ឡឹង សារ យីស៊ូ លូ ញុន កា រ៉ះ ប៉ានីរ ប្រ្លឹះ។ មូត ទិណោះ អូ សាប្លឹះ ប៉ានេ កាណាតិ អិត កាលក លើ ប៊ូប អើ លូ អូ ទី សាញ៉ា ចាណាំ ម៉ះ អើ ពឹង កល់ យ៉ាង លើ ពឹង តិ ដេល។ អន់ខែ កា រ៉ុស សិត អ្នែ រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ សាដាច់ ប្រ្លឹះ រើស កាណាង រ៉ាងរ៉ាង ម៉ោញ រ៉ាពូ សាណាំ។

៥ អា ឡាក់ សារ រ៉ុស សិត លឹក ទី ម៉ោញ។ កាប៉ាច់ ប៉ាណូស អន់ទៀត បក់ តោ កេះ អូ ទី រ៉ុស សិត អុះ ក្យាត់ លើយ ទីល គ្រឹប ម៉ោញ រ៉ាពូ សាណាំ ណោះ ចឹង រ៉ុស សិត។

៦ ទិ បក់ រ៉ុស សិត លឹក ទី ម៉ោញ ទី សារ សាណាក សារ៉ាក តាទិច អន់ខែ ណោះ ដាក់ សារ៉ាបំ កា ប្រ្លឹះ។ សារ តោ លឹក ទី ញៀរ អូ ទី អំរ៉ាញ អីញ ពឹង អន់ខែ ណោះ អុះ យី អន់ខែ ចឹង កេះ ក្រាក់ រ៉ាម៉ះ សារ៉ាបំ ប្រ្លឹះ បិកកាតយី លូ សារ៉ាបំ សាដាច់ ប្រ្លឹះ រើស លូ ចឹង រ៉ាងហៃ រ៉ាងខ្យា អន់ខូ លូ អើ រ៉ាងរ៉ាង ម៉ោញ រ៉ាពូ សាណាំ ដេល។

សារ ប្រ្លឹះ ប៉ាឡិ សាតាំង ពឹង តាំងលេវ៉ា អុញ

៧ ប៉ាត់ ម៉ោញ រ៉ាពូ សាណាំ ណោះ រ៉ាវ៉ាត់ កេះ ណោះ ប្រ្លឹះ ចឹង តោះ ឡើយ ប្រ្លឹះ បឹត សាតាំង អន់ អើ ឡាច់ ឡឹង ខុក ចារ ពូ ត្រុន អើ ណោះ។

៨ ណោះ អើ ចឹង ឡាច់ ឡា ប៉ាងល់ ពូ គ្រឹប សុនសាត ឡាក់ អ្នែ ប៉ាញ ទីប អង់កក់ តេះ អា ឡាក់ ពូ អើ ផា កុក លូ ម៉ាកុក * ភៀ ប៉ាតុ ពូ ឡា តាកុះ។ មូត ណោះ ទី កាំឡាង អៀង ឡាក់ កា តេះ ឡា ពុក រហាង សាឡឹត សាឡាយ។

៩ អន់ខែ ចឹង ចាក ប៉ាញ ទីប អង់កក់ តេះ ភៀ បិច តាកុះ លូ ប៉ាសុន ប្រ្លឹះ អន់ខែ កា ចឹង រឹង ជុំ ចារ មូត ប៉ាសុន ប្រ្លឹះ ឡាក់ មៀង អើ បិច ចៃ ហះកា ទី អុញ ឡិ ឡឹង ប្លែង សា អន់ខែ តោ ទី។

១០ កាប៉ាច់ ម៉ែត ប្រ្លឹះ បឹត ឡាក់ ប៉ាងល់ សុនសាត ទិណោះ ប្រ្លឹះ ចឹង ប៉ាឡិ អើ ពឹង តាំងលេវ៉ា អុញ ចាយ ណាយ កាទីរ។ ពឹង ចារ ណោះ កាណាតិ អិត កាលក លូ កាណាតិ ឡាក់ ប៉ាឡម ប្រឹត រ៉ាគិយ ប្រ្លឹះ អ្នែ កេះ។ អន់ខែ ចឹង អិត ប៉ាណាប ទីប កាម៉ាង ទីប កាដាវ លើយ អូ អូ ទុច។

សារ ប្រ្លឹះ តាត់សុន សារ ប៉ាណូស តោ

១១ កេះណោះ អាញ បំបំ គ្រេ សាដាច់ តិស ម៉ោញ នៃវ បាក លូ បំបំ ប្រ្លឹះ អង់អ្នែ ពឹង គ្រេ ណោះ ដេល។ តេះ លូ ប្លែង កា ហ្សង ឡឹង ម៉ុះ ម៉ាត់ អើ រ៉ាដាបំ អូ បំបំ កេះ។

១២ អាញ កា បំបំ ប៉ាណូស តោ ទីប មូត បក់ ប្រឹត តិស ទីប មូត ប៉ាសុន ដោច ដាច អន់ខែ អ្នែ អន់ តាវ ហះ ជ័រ គ្រេ សាដាច់ កេះណោះ ពូ បើក ផាបំ អៀង លូ ពូ បើក ផាបំ ម៉ោញ ណាណូ ដេល យី

* ២០:៨ ២០:៨ កុក លូ ម៉ាកុក ទី ណា ផា សុនសាត អន់ទៀត។ ឡាក់ ប៉ាសាង លូ ប្រ្លឹះ បិកកាតយី។ បំ ហៃ អេសេគៀល ៣៨:២។

ជាប់ ប្រាក់ សិច បក់ ទី អាញ រឺស។ ប្រ្លឹះ ឡាក់ អង់អ៊ែ ពីង គ្រេ ណោះ អើ តាត់ស៊ិន សារ ប៉ាណូ ស តោ ទីណោះ តាម សារ ឡាក់ ពូ ប្រឹក្តី ឡាក់ កា ទី ប្រាក់ ពីង ជាប់ ទីណោះ ហង។

១៣ ទៀក សាឡឹត សាឡាយ កា មប ប៉ាណូស តោ ឡាក់ អ៊ែ កាណុង ទៀក ស្រុក ប៉ាទ្រូ កា មប បក់ តោ ឡាក់ អ៊ែ ពីង ចារ ណោះ ដេល កេះណោះ ប្រ្លឹះ តាត់ស៊ិន សារ ពូ តាម សារ ឡាក់ ពូ ប្រឹក្តី ណោះ ហង។

១៤ កាប៉ាច់ ស្រុក ប៉ាទ្រូ ប្រ្លឹះ ប៉ាឡិ ពីង តាំងលេវ៉ា អុញ ដេល។ តាំងលេវ៉ា អុញ អា ហង ឡាក់ សារ តោ លឹក ទី ញើរ។

១៥ ទី បក់ អូ ទី សិច កាណុង ជាប់ ប្រាក់ សិច បក់ ទី អាញ រឺស ប្រ្លឹះ ប៉ាឡិ ពីង តាំងលេវ៉ា អុញ ដេល។

២១

សារ ប្លែង ណារ លូ អង់កក់ តេះ ណារ

១ កេះណោះ អាញ ប័ប ប្លែង ណារ អង់កក់ តេះ ណារ ខង តេះ ប្លែង សាន់ដាប់ អន់ទ្រួល ពៃ ហ្សិង ទី កេះ លូ អូ ទី ទៀក សាឡឹត សាឡាយ ណារ ដេល។

២ កេះណោះ ណារ អាញ ប័ប ម្យើង ប្រ្លឹះ ឃើ ម្យើង យេរុសាឡឹម ណារ ដីរ ឡឹង ប្លែង ឡាច់ ឡឹង ប្រ្លឹះ បិកកាតយ័ ម្យើង ណោះ រត់ សើម ញើប ឡាក់ កា កាម៉ាញ ណារ សាណើម ឡាកោ ក្យាត់ ហាប់ ក្លោ។

៣ អាញ កាតាំង ប៉ានីរ កាប ម៉ែ ឡឹង គ្រេ សាដាច់ ផា «ហៃ តោ ចារ ប្រ្លឹះ អ៊ែ អន់ខូ លូ ប៉ាណូ ស កេះ។ ប្រ្លឹះ ចឹង អ៊ែ ពីង អន់តិក អន់ខែ អន់ខែ កា ចឹង កេះ ប៉ាសុន ប្រ្លឹះ អើ តាំងឡា ចឹង អ៊ែ អន់ខូ លូ អន់ខែ។

៤ ប្រ្លឹះ ចឹង អ៊ែ ទៀក ម៉ាត់ ឡឹង ម៉ាត់ អន់ខែ សារ តោ កា អូ ទី កេះ សារ ញ៉ា សោក អុក ពុត លូ សារ ថុក ប៉ាណាប កា អូ ទី ណារ ដេល ខង កាណាត្តី ញ៉ា លូ សារ ញ៉ា ឡាក់ ទី ឡឹង អន់ទ្រួល ពៃ ហ្សិង ទី កេះ»។

៥ ប្រ្លឹះ ឡាក់ អង់អ៊ែ ពីង គ្រេ សាដាច់ អើ កាប ផា «ហៃ អាញ ប្រឹក្តី អន់ កាណាត្តី ញ៉ា ទីណោះ ស៊ុត កា ណារ»។ កេះណោះ អើ កាប ណារ ផា «ហត់ ប្រាក់ គម ពិ ខង សារ ទី អា ឡាក់ សារ តា ទីច ឡាក់ ត្រត់ ស្មើ»។

៦ អើ រះ កា អាញ ផា «កេះ ទី កេះ។ អាញ អា ហង ឡាក់ គុល ប៉ាន់ដា កាខាក់ លូ ក្យុង ឡាណុច * ដេល។ ញើ ប្រៃហិង ទៀក អាញ ចឹង អន់ អើ អែត ទៀក ឡាក់ ឡាច់ ឡឹង គ្រោម ទៀក ឡាក់ អន់ អាញ រឺស អាញ អូ អ្យក់ ខា ញ៉ា ឡឹង អើ អុះ។

៧ បក់ ចំ អ៊ែ ស្មើ លើយ ទីល ឡុច អើ ចឹង ទី ប៉ាដក់ ទី អា ហង អាញ កា ចឹង ប្រឹក្តី ប្រ្លឹះ អើ អើ ចឹង ប្រឹក្តី គន អាញ។

៨ ម្នត បក់ ហោង ម្នត បក់ អូ ស្មើ ម្នត បក់ ប្រឹក្តី សារ ឡាក់ ត្រត់ ខាសើម ម្នត បក់ ប៉ាន់តោ ពូ ម្នត បក់ ប្រឹក្តី លូ អង់កាន់ លូ កាម៉ាក់ ឡាឡឹត ឡាឡាត្តី ម្នត គ្រូ អំហូ ម្នត បក់ សាប្លឹះ ហ៊ិប

* ២១:៦ ២១:៦ គុល ប៉ាន់ដា កាខាក់ លូ ក្យុង ឡាណុច ញើត គុល «អាល់ផា លូ អូមេកា គុល លូ ក្យុង»។ «អាល់ផា» លូ «អូមេកា» ឃើ សិច សត់ត្រា អន់ទ្រួល ឡឹង ពូ លូ អន់តិក ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ក្រិក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

ប្រ្រឹះ បើក លូ ម្នាក់ បក់ ព្នង ទិណោះ ចឹង ត្រង់ ថ្ងៃ ពីង តាំងលើ អុញ ចាយ ណាយ កាទីរ។ អា ហង ឡាក់ សារ តើ លើក ទី ពៀរ»។

សារ មឿង យេរូសាឡឹម ណារ

៩ កេះណោះ កាណុង កាំឡាំង បិយ ប្រ្រឹះ តាំបើះ ដូវ ឡាក់ ចឹក ពៀង តាំបើះ ឡាក់ ប៉ាញ ដឹង កា សារ ឡាក់បាក ទិ តាំបើះ ឡាក់ អន់តិត កាខាក់ ទី បិយ ម៉ោញ ដូវ អែ ពីះ ប៉ាក់ អាញ លូ កាប ផា «ថ ព្នយ អាញ អាញ ចឹង តាំបាង អន់ អីស បំបំ អង់កាន់ រ៉ះ ឡាក់ កាម៉ាញ គន ចៀម»។

១០ បិយ ណោះ កា ប៉ោក អ្យក់ អាញ ញន អំរាញ ប៉ាដាតី ប៉ាលបឹង ប្រ្រឹះ អន់ ពីង ប៉ានីម តីស ចាំង ហឹត កេះណោះ តាំបាង អន់ អាញ បំបំ មឿង ប្រ្រឹះ យី មឿង យេរូសាឡឹម ដីរ ឡឹង ប្លែង ឡុច ឡឹង ប្រ្រឹះ បិកកាតយំ។

១១ មឿង ណោះ កា ទី តាតារ ត្នាក់ ឡឹង ប្រ្រឹះ បិកកាតយំ តាតារ ណោះ ពៀប ឡាក់ កា តាយ៉ា លំ គីត ខា កាខាក់ យី តាយ៉ាលំ ឡាក់ ដាក់ តាតារ សាងៗ។

១២ មឿង អា ទី ទ្រូក តីស ចាំងហឹត ទីប ទី អំបារ ១២ លូ ទី បិយ ប្រ្រឹះ ១២ ដូវ ក្បាក់ អំបារ ណោះ លូ ទី ប្រាក់ សិច ផ្លង់ រ៉ាច់ អ៊ីស្រាអែល ទី ១២ ផ្លង់ ពីង អំបារ ណោះ ដេល។

១៣ តែង ដារ ឡុច ទី អំបារ ប៉ែង តែង ដារ មុត ទី អំបារ ប៉ែង តែង តាបូង ទី អំបារ ប៉ែង តែង ជើង ទី អំបារ ប៉ែង។

១៤ ទ្រូក មឿង ណោះ ប្រ័តី អំបារ អំហ្គា តីសៗ ១២ កាតុ ពីង អំហ្គា ទិណោះ ទី ប្រាក់ សិច ម្នាក់ បក់ រ៉ះ ប៉ាតាង គន ចៀម ទី ១២ ដូវ។

១៥ បិយ ប្រ្រឹះ ឡាក់ កាតាប លូ អាញ ណោះ អែ ចឹក កាណាតី រ៉ាស ប្រ័តី លូ ម៉ាស ភ្នៀ រ៉ាស មឿង រ៉ាស អំបារ មឿង លូ ទ្រូក មឿង។

១៦ មឿង អា ទី ប្លាន់ ជួច អំពុ តីស លូ អំពុ ឆ្លឹង សាម៉េ ទៅ។ បិយ ប្រ្រឹះ អ្យក់ កាណាតី រ៉ាស ប្រ័តី លូ ម៉ាស ណោះ រ៉ាស មឿង អំពុ ឆ្លឹង ទី ២៤០០ កាឡូមិត †។ អំពុ តីស អំពុ ឆ្លឹង លូ អំពុ ចាំងហឹត កា សាម៉េ ទៅ ទិណោះ។

១៧ បិយ ប្រ្រឹះ កា រ៉ាស អំពុ កាពុល ទ្រូក ដេល ទី ១៤៤ ហាត់ ព្នយ រ៉ាំងរ៉ាសម៉ះ ប៉ាលូស បិយ ប្រ្រឹះ កា រ៉ាស នីណោះ ដេល។

១៨ ទ្រូក មឿង ប្រ័តី លូ តាយ៉ាលំ កាប្រី ទុំៗ មឿង ប្រ័តី លូ ម៉ាស ងាតៗ ដាក់ តាតារ សាងៗ ឡាក់ កា សាម៉ុល រ៉ាបោះ ហី។

- ១៩ ពីង អំហ្គា កាន់តេះ ទ្រូក មឿង ណោះ កា ទី តាយ៉ាលំ ឡាក់ គីត ខា កាខាក់ គ្រីប នៃរ
- អំហ្គា ទី ១ ទី តាយ៉ាលំ កាប្រី ទុំ
- អំហ្គា ទី ២ ទី តាយ៉ាលំ ខៀវ ណាអិត
- អំហ្គា ទី ៣ ទី តាយ៉ាលំ ម៉ូ ឡាយ កាប្រី បាក
- អំហ្គា ទី ៤ ទី តាយ៉ាលំ នៃរ កាសែត

- ២០ អំហ្គា ទី ៥ ទី តាយ៉ាលំ ចាយ រ៉ាំង
- អំហ្គា ទី ៦ ទី តាយ៉ាលំ កាប្រី តេះៗ
- អំហ្គា ទី ៧ ទី តាយ៉ាលំ កាមុត

† ២១:១៦ ២១:១៦ ២៤០០ កាឡូមិត ពៀត គុល «១២.០០០ សាតាត»។

អំប្លោក ៩ ទីតាយ៉ាល់ ខៀវ ឡាយ ម៉ូ

អំប្លោក ៩ ទីតាយ៉ាល់ កាម៉ិត ខឹម

អំប្លោក ៩០ ទីតាយ៉ាល់ ខៀវ ឡាយ បាក

អំប្លោក ៩១ ទីតាយ៉ាល់ កាប្រី ឡាយ កាម៉ិត

អំប្លោក ៩២ ទីតាយ៉ាល់ កាប្រី ឡាក់ កា ពូម ជាម។

២១ អំប្លោក ៩២ ប្រឹក្សា លូ តាយ៉ាល់ ឡាក់ គិត ខា កាខាក់ ៩២ យី អំប្លោក ម៉ៅញា ប្រឹក្សា លូ តាយ៉ាល់ ម៉ៅញា កាតុ ឡូត។ ទ្រង់ ពឹង ម្យើង ប្រឹក្សា លូ ម៉ាស ដោះ តាតារ សាង ៗ ឡាក់ កា សាមីល រុំបោះ ហី។

២២ អាញ អូ ប័ប ទី រោង រ៉ាម៉ៈ ប្រ្លៈ អុះ កាណុង ម្យើង ណោះ ខង ប្រ្លៈ បិកកាតយ័ ឡាក់ ទី អំរ៉ាញ អីញ ក្លា ឡើង កាណាត៍ ញា ៗ ទិណោះ លូ គន ចៀម អា ហង ឡាក់ រោង រ៉ាម៉ៈ ប្រ្លៈ ពឹង ម្យើង ណោះ។

២៣ ម្យើង ណោះ អូ តងកាន តាតារ ដាវ លើ តាតារ ខែ អុះ ខង តាតារ ក្លាក់ ម៉ៈ ប្រ្លៈ បិកកាតយ័ តាក់ តាតារ ម្យើង កាប៉ាច់ គន ចៀម កា តាគៀង តាក់ តាតារ ម្យើង ណោះ ដេល។

២៤ សុនសាត អន់ទៀតៗ ចឹង ចាក ពឹង តាតារ កាណុង ម្យើង ណោះ លូ សាដាច់ អន់ទៀតៗ កា ចឹង អ្យក់ រ៉ាស អំប៉ាស ម៉ៈ អន់ខែ ម៉ុត កាណុង ម្យើង ណោះ ដេល។

២៥ អំប្លោក ម្យើង ណោះ អូ យើយ កាត្រើត ផៈ កាដាវ អុះ កា អូ ទី កាម៉ាំង ដេល ពឹង ម្យើង ណោះ។

២៦ ពូ ចឹង អ្យក់ រ៉ាស អំប៉ាស លូ កាណាត៍ ញា ៗ ឡាក់ គិត ខា ម៉ៈ សុនសាត អន់ទៀតៗ ពិះ អន់ កាណុង ម្យើង ណោះ ដេល។

២៧ ហះកា កាណាត៍ ញា ឡាក់ ប៊ីត អិក អូ ទី ម៉ុត កាណុង ម្យើង ណោះ អុះ មូត បក់ ប្រឹក្សា សារ ឡាក់ ត្រក់ ខាអឹម លើ កាប ពួង កា អូ ទី ម៉ុត ដេល យី ទី ដឹង បក់ ទី សិច ពឹង ជាប់ ច្រាត់ សិច បក់ ទី អាញ រ៉ុស ម៉ៈ គន ចៀម ណោះ ហង ចឹង ទី ម៉ុត កាណុង ម្យើង ណោះ។

២២

១ កេះណោះ បិយ ប្រ្លៈ តាំបាង អន់ អាញ ប័ប តាំងលេ ឡាក់ ទី ទៀក អន់ អាញ រ៉ុស ដាក់ សាង រុំប៉ាង ហូរ ឡាច់ ឡើង គ្រេ ប្រ្លៈ បិកកាតយ័ លូ គន ចៀម

២ ពឹង អន់តិក៍ ឡាន ម្យើង។ រហាង តាំងលេ ទីប ហាង តោ ទីប ហាង អា ទី តើម អ្នឹង អន់ អាញ រ៉ុស អើ ថ្លៃ ១២ ១៥ កាណុង ម៉ៅញា សាណាំ យី ថ្លៃ រ៉ប់ ខែ ហ្លា អ្នឹង ណោះ កា អន់ហ្គាំ សាំរ៉ាប តាក់ អន់ដាក់ អិត ពូ សុនសាត អន់ទៀតៗ អន់ ដាក់។

៣ កាណុង ម្យើង ណោះ អូ ទី កាណាត៍ ញា ឡាក់ ប្រ្លៈ ប៉ាស្យាប អុះ។ គ្រេ ប្រ្លៈ បិកកាតយ័ លូ គន ចៀម កា អ្នែ កាណុង ម្យើង ណោះ មូត បក់ ប្រឹក្សា ងារ កា ប្រ្លៈ អន់ខែ ចឹង កាដាប សាំ ប្រ្លៈ អើ ហង។

៤ អន់ខែ ចឹង ប័ប ម៉ៈ ម៉ាត់ អើ ពឹង កល់ យ៉ាង អន់ខែ កា ទី ច្រាត់ សិច អើ ដេល។

៥ កាណុង ម្យើង ណោះ អូ ទី កាម៉ាំង អុះ ពូ អូ តងកាន តាតារ តាគៀង លើ តាតារ ដាវ ណារ ដេល ខង ប្រ្លៈ បិកកាតយ័ ឡាក់ តាតារ តាក់ តាតារ ពូ។ អន់ខែ កា ចឹង រ៉ាំងហៃ រ៉ាំងខ្យា លើយ អូ អ្នុ ឡូច អុះ។

សារ យីស៊ូ ចឹង ពី៖ ទីល ស្រីស២

៦ បិយ ប្រ្រ៖ កាកាប លូ អាញ ផា «ប៉ានី រ ទិ អា ស៊ុត កា ប៉ានី រ ត្រក់ តាទីច ឡាក់ ត្រក់ សៀ»។ ប្រ្រ៖ បិកកាតយី ឡាក់ ប៉ាណាំ ពុត ពៀក មូត វ៉ាគីយ អើ ប្រើ បិយ អើ ឡាក់ រ៖ ភៀ អន់ មូត បក់ ប្រឹក ង៉ារ កា អើ មូ អន់ទ្រូល ឡឹង សារ ឡាក់ ត្រក់ កើត ពី៖ ស្រីស២ តែង ម៉ាត់ ទៀ។

៧ យីស៊ូ កាប ផា «ហៃ អាញ ចឹង ពី៖ ទីល ស្រីស២ ហង។ ពៀ ប្រឹក ព្វយ ប៉ានី រ ប្រ្រ៖ ឡាក់ ទី ច្រាត់ ពីង ផាប់ អា បក់ ណោះ ចឹង ទី សារ សាណុក សាវ៉ាក តាទីច ហង»។

៨ អាញ អា ហង ឡាក់ កាតាំង លូ បំបំ សារ ទិ អា។ កេះ អាញ កាតាំង លូ បំបំ សារ ទិ អា កេះ ៗ អាញ កាដាប ហះ ដុង បិយ ប្រ្រ៖ ឡាក់ តាំបាង អន់ អាញ បំបំ សារ ទិ ណោះ ភៀ ចឹង សាំប៉៖ អើ។

៩ ហះកា បិយ ណោះ រ៖ កា អាញ ផា «ដៃ កាដាប សាំប៉៖ អាញ អាញ កា ប្រឹក ង៉ារ កា ប្រ្រ៖ ឡាក់ កា អីស ដេល លូ ឡាក់ កា មូត វ៉ាគីយ ប្រ្រ៖ ឡាក់ អុះ មី អីស លូ មូត បក់ ប្រឹក ព្វយ សារ ឡាក់ ទី ច្រាត់ រ៖ ពីង ផាប់ អា ដេល។ ត្រក់ កាដាប សាំប៉៖ ដឹង ប្រ្រ៖ បិកកាតយី ណោះ ហង»។

១០ បិយ ប្រ្រ៖ រ៖ កា អាញ ណារ៉ូ ផា «ដៃ អោន ប៉ានី រ ប្រ្រ៖ ឡាក់ ទី ច្រាត់ រ៖ ពីង ផាប់ អា ដៃ ខង ដារ កាំឡុត ក្យាម ចឹង ទីល កេះ។

១១ ពៀ ប្រឹក អូ ដាក់ អន់ អើ ប្រឹក អូ ដាក់ តូ ណារ៉ូ ពិ ពៀ ទី ពុត បឹត អិក អន់ អើ ទី ពុត បឹត អិក តូ ណារ៉ូ ពិ ពៀ ដាក់ ត្រង់ អន់ អើ ប្រឹក ដាក់ តូ ណារ៉ូ ពិ កាប៉ាច់ បក់ ដាក់ សាំវ៉ាប កា ប្រ្រ៖ កេះ អន់ អើ វ៉ាងហៃ ឡាកោ អន់ ដាក់ ណារ៉ូ ពិ»។

១២ យីស៊ូ កាប ផា «ហៃ អាញ ចឹង ពី៖ ទីល ស្រីស២ ហង ទីប អ្យក់ ពី៖ កាណាក់ ជែក អន់ កា ពូ តាម ង៉ារ ពូ ប្រឹក ណោះ ហង។

១៣ អាញ អ្នែ អន់ទ្រូល ឡឹង ពូ លូ អន់តឹត ឡឹង ពូ កាខាក់ អាញ ឡាក់ គុល ប៉ាន់ដា លូ ក្យង ឡា ណុច។*

១៤ ពៀ ប៊ីស អារ អន់ ដាក់ ច្រះ បក់ ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង អន់ខៃ ចឹង ទី អ្នែ ប្លៃ ឡឹង តើម ឡាក់ អន់ ទី អាញ រ៉ីស ទីប ម៉ុត ទ្រង អំប៉ារ មៀង ដេល។

១៥ កាប៉ាច់ មូត សូ មូត ត្រូ អំហូ មូត បក់ ប្រឹក លូ អង់កាន់ លូ កាម៉ាក់ ឡាឡាក់ ឡាឡាក់ មូត បក់ ប៉ាន់តៅ ពូ មូត បក់ កាដាប សាំប៉៖ ហ៊ិប ប្រ្រ៖ បឹត លូ ទិ មូត បក់ ខុ ព្នុង អន់ខៃ ត្រក់ អ្នែ តែង ឡឹង មៀង។

១៦ អាញ សិច យីស៊ូ ប្រើ បិយ អាញ ពី៖ កេះ ភៀ អន់តត់ រ៖ សារ ទិ អា កា អន់ដីស ឡាក់ អ្នែ ពីង ក្រុំ ហៀន សារ ប្រ្រ៖ ចារ អន់ទៀតៗ។ អាញ ឡាច់ ឡឹង ផូង វ៉ាច់ សាដាច់ ដារីត អាញ ឡាក់ សំ ឡុង ព្រឹក ឡាក់ តាតារ ក្លាក់»។

១៧ ប៉ាដាត ប៉ាលឹង ប្រ្រ៖ លូ កាម៉ាញ ណារ កាប លូ យីស៊ូ ផា «ចុ អីស ពី៖ ប៉ាក់ អា»។ ពៀ កាតាំង ប៉ានី រ ណោះ ត្រក់ កាប ផា ដេល «ចុ អីស ពី៖ ប៉ាក់ អា»។ ពៀ ប្រែហឹង ទៀក អន់ អើ ឡាក់ ណាំង ទៀក ពិ ពៀ បិច កា ទៀក ឡាក់ អន់ អាញ រ៉ីស អន់ អើ អែត ពិ យី អ្យក់ តាដោះ អូ តាច់ អុះ។

* ២២:១៣ ២២:១៣ ពៀត គុល «អាញ ឡាក់ អាល់ដា លូ អូមេកា អន់ទ្រូល ឡឹង ពូ លូ អន់តឹត ឡឹង ពូ កាខាក់ គុល លូ ក្យង»។ «អាល់ដា» លូ «អូមេកា» យី សិច សត់ត្រា អន់ទ្រូល ឡឹង ពូ លូ អន់តឹត ឡឹង ពូ កាណុង សត់ត្រា កាប សុនសាត ត្រឹក ឡាក់ កា សត់ត្រា «ក» លូ «អ» ដេល។

១៨ អាញ ប៉រ រ៉ះ អន់ ឡាក់ៗ កាខាក់ កា ម្នុត បក់ កាតាំង ប៉ានីរ ប្រ្លៈ ឡាក់ ប្រាត់ រ៉ះ ពីង ផាប់ អា ផា ញើ រ៉ះ ប៉ាន់ផែម សារ ញ៉ា ម៉ោញ អំបាំង ប៉ានីរ អា ប្រ្លៈ បិកកាតយ័ ចឹង អ្យក់ សារ ឡាក់ បាក ឡាក់ ទី ប្រាត់ រ៉ះ ពីង ផាប់ អា ចែត ពីង អ៊ែ ណោះ ដេល។

១៩ ផា ទី ញើ អ្យក់ ឡាច់ សារ ញ៉ា ម៉ោញ ឡឹង ប៉ានីរ ប្រ្លៈ ឡាក់ ទី ប្រាត់ រ៉ះ ពីង ផាប់ អា ប្រ្លៈ បិកកាតយ័ ចឹង អ្យក់ ឡាច់ ចានែក ប្លើ អ៊ឹង ឡាក់ អន់ ទី អាញ រ៉ុស ឡឹង អ៊ែ ណោះ ដេល លូ អូ អន់ អ៊ែ ម៉ុត អុះ កាណុង ម្យើង ប្រ្លៈ ឡាក់ ទី ប្រាត់ រ៉ះ ពីង ផាប់ អា។

២០ យី ស៊ូ ឡាក់ ប្រើ គី ផា ញ៉ាន រ៉ះ សារ ទិ អា អ៊ែ កាប ផា «តា ទី ច ហង អាញ ចឹង ពិះ ទីល ស្រីសៗ»។ អាមែន! អី យីស៊ូ ឡាក់ ពី តាំងឡា ញីន ប៉រ អីស ជីរ ពិះ ប៉ាត់ អា។

២១ អន់ យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ទិឌូ។